



Tampuan: (Bible)

គម្ពីរភាសាខ្មែរ

Tampuan: គម្ពីរភាសាខ្មែរ (Bible)

copyright © 2020 Wycliffe Bible Translators, Inc.

Language: (Tampuan)

Contributor: Wycliffe Bible Translators, Inc.

The printed NT was published by:

The Bible Society in Cambodia

P.O. BOX 534, Phnom Penh, Cambodia

(+855) 23-640 3706

info@biblecambodia.org

www.biblecambodia.org

All rights reserved.

2020-11-28

PDF generated using Haiola and XeLaTeX on 18 Apr 2025 from source files dated 29 Jan 2022

742035d0-b3fa-5410-b953-8d4e296ae650

Contents

ម៉ាថាយ	1
ម៉ាកុះ	94
លូកា	149
យ៉ូហាន	246
ងារ មូត រះ ប៉ាតាង យីស៊ី	319
រ៉ូម	412
១ កូរិនថូ	455
២ កូរិនថូ	497
កាឡាទី	523
អេភេសូ	538
ភីលីប	552
កូឡុះ	562
១ ថេសាឡូនីក	572
២ ថេសាឡូនីក	581
១ ធីម៉ូថេ	586
២ ធីម៉ូថេ	598
ទីតុះ	607
ភីលេម៉ូន	612
ហេប្រើ	615
យ៉ាកុប	647
១ ពេត្រុះ	658
២ ពេត្រុះ	671
១ យ៉ូហាន	679
២ យ៉ូហាន	691
៣ យ៉ូហាន	693
យូដេ	695
សារ តាំបាង	699

ម៉ាថាយ ប្រាប់ សារ ដាក់ ឡើង យ៉េស៊ូ សារ អន់តត់ រ៉ះ

កាណុង ផាបំ ប៉ានីរ ប្រៀ៖ ទី ប្លាន់ ដូរ ឡាក់ ប្រាត់ គម សារ ដាក់ ឡើង យ៉េស៊ូ យី ម៉ាថាយ ម៉ាកុះ លូកា លូ យូហាន។ រតី ម៉ាថាយ ឡាក់ ប្រាត់ សារ អា អើ ឡាក់ ប៉ាណូស អ្សក់ វ៉ាបៃ ឡើង ពូ អើ សុនសាត អ៊ីស្រាអែល ដែល សិច អើ ប៉ាន់ដា ពែ លេវី។ យ៉េស៊ូ អ្សក់ ម៉ាថាយ ប្រឹក្សី សី៖ ទីប ប្រើ អើ រ៉ះ សារ ប៉ាតាង អើ ដែល។ ពូ យីត ផា ម៉ាថាយ ប្រាត់ សារ អា យី អើ សាណាំ ៦០-៦៥ គ.ស.។

សារ រតី ម៉ាថាយ ប៊ិច កា ពូ អូ ហ្លង់

រតី ម៉ាថាយ ប្រាត់ សារ ដាក់ កាណុង ផាបំ អា ភៀ រ៉ះ កា សុនសាត អ៊ីស្រា អែល អន់ អូ អន់តត់ ផា បក់ ប្រៀ៖ រើស ប្រើ ប្រឹក្សី សាដាច់ ឡាក់ អន់ខែ ក្បាត់ ពែ យី យ៉េស៊ូ ហង អើ ជីរ ពី៖ ត្រត់ ពូយ ប៉ានីរ ប្រៀ៖ បិកកាតយី ទី សាញ៉ា ពែ តាទីច។ អើ រ៉ះ ផា យ៉េស៊ូ ជីរ ពី៖ ពីង អង់កក់ តេះ អា ភៀ តាត់ អង់កេះ ទី ងារ ត្រត់ ពូយ ប៉ានីរ ប្រៀ៖ បិកកាតយី ទី សាញ៉ា សើត ពែ ហង លូ ត្រត់ ឡាក់ កា មូត វ៉ាគីយ ប្រៀ៖ ទី រ៉ះ ពែ ដែល។

រតី ម៉ាថាយ ប៊ិច រ៉ះ ប៉ាឡាក់ ណារូ អន់ ហ្លង់ ផា យ៉េស៊ូ ឡាក់ កា រតី ម៉ូសេ ដែល ហះកា អើ ជីរ ពី៖ ភៀ តង់ អន់ ពិន វ៉ាវ៉ាច់ ឡើង សារ យច។ អើ កា ប្រឹក្សី អន់ ពិន ហ្លង់ ឡើង ចាបាបំ សើត ពែ ហើង ខាក់ ផែម ណារូ។ ខ អា ហង បះ អើ ខុ អ្សក់ សារ អៀង ឡើង ផាបំ ប៉ានីរ ប្រៀ៖ សាញ៉ា សាន់ដាបំ កាប ឡើង សារ សាញ៉ា វែរ ពុត ឡាក់ សុនសាត អ៊ីស្រាអែល ចាំ កាខាក់ ប្រាត់ ពីង សារ អា ភៀ រ៉ះ ប៉ាឡាក់ ផា យ៉េស៊ូ ជីរ ពី៖ ភៀ ប្រឹក្សី ពូយ គ្រីប សារ សាញ៉ា ឡាក់ ទី ប្រាត់ កាណុង ផាបំ ប៉ានីរ ប្រៀ៖ សាញ៉ា សាន់ដាបំ ណោះ។

រតី ម៉ាថាយ ប៊ិច រ៉ះ អន់ សុនសាត អ៊ីស្រាអែល ហ្លង់ ផា ក្រុំ សៀ យ៉េស៊ូ គ្រីប សុនសាត យី ប៉ាសុន ប្រៀ៖ បិកកាតយី តាទីច យី៖ សុនសាត អ៊ីស្រាអែល យី៖ សុនសាត អន់ទៀត កាតាម កាប៉ាច់ សុនសាត អ៊ីស្រាអែល ឡាក់ អូ ចែ សៀ យ៉េស៊ូ អន់ខែ អូ ត្រត់ ប៉ាសុន ប្រៀ៖ ណារូ អុះ (ប៉រ ហៃ ៨:១១-១២ លូ រ៉ូម ១១:១១-១២)។ អើ អ្សក់ ពុត ចែត អន់តត់ ប៉ាតោ កា មូត បក់ ពូ អើ ផា ក្រុំ ហៀន សារ ប្រៀ៖ ខង ក្រុំ អា ហង ទី សារ អំវាញ អើញ ឡើង យ៉េស៊ូ លូ ប្រឹក្សី ងារ ប្រៀ៖ ពីង អង់កក់ តេះ រ៉បំ ដាវ អា។

បក់ អាន ចាបះ កា ប៉ប៊ី សារ កាណុង ផាប័ ម៉ះ ម៉ាថាយ រះ ឡឹង សារ ដាក់ ជា យីស៊ូ ជីវ ពីះ ពីង អង់កក់ តេះ អា ភៀ ប្រឹក្ចី អង់កក់ តេះ ណារ ម៉ោញ ណារ យី «សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្លឹះ បិកកាតយី» លូ យីស៊ូ អន់តត់ ប៉ាតោ កា មូត បក់ សៀ អើ ឡឹង ឡាបៀប អ្នែ កោប អន់ ត្រត់ លូ សារ រាំងហៃ រាំងខ្យា អា ភៀ អន់ ពូ ប៉ប៊ី ជា អន់ខែ ប៉ាណូស ដាក់ ត្រង់ តាទីច។ យីស៊ូ កា ប្រើ អន់ខែ រះ ឡឹង សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្លឹះ កា ប៉ាណូស ទិដ្ឋ គ្រីប ចារ លើយ ទីល អង់កក់ តេះ រ៉ាយ ទី។

ផិនកាន កាណុង សារ រតី ម៉ាថាយ ប្រាត់

- សារ ប្រាត់ សិច រតី យ៉ាត់ យីស៊ូ លូ សារ អើ កើត (១:១-២:២៣)
- សារ រតី យូហាន ឡាក់ ប៉ាងហុំ ពូ (៣:១-១២)
- សារ យីស៊ូ ប្រើ យូហាន ប៉ាងហុំ លូ សារ អើ អូ ចៃ ប្រឹក្ចី ពូយ ប្រ្លឹះ បឹត ប៉ាង ល់ (៣:១៣-៤:១១)
- យីស៊ូ រះ សារ ដាក់ ពីង ខេត កាលីឡេ (៤:១២-១៤:៣៥)
- យីស៊ូ ចាក ឡឹង ខេត កាលីឡេ ឡាក់ ប៉ា ក់ មៀង យេរូសាឡឹម (១៩:១-២០:៣៤)
- អាទិត អន់តីត អ្នែ ពីង មៀង យេរូសាឡឹម លូ សារ អើ តោ ពីង អ៊ឹង គីង (២១:១-២៧:៦៦)
- យីស៊ូ រ៉ុស សិត ណារ លូ តាំបាង ឡាកោ អន់ មូត បក់ សៀ អើ ប៉ប៊ី (២៨:១-២០)។

សារ យ៉ាត់ បិក យីស៊ូ

- ១ អា ហង សារ យ៉ាត់ បិក យីស៊ូ បក់ ប្រ្លឹះ រើស អន់ ប្រឹក្ចី សាដាច់ *។ អើ ឡាក់ ផ្លង់ សាដាច់ ដារីត លូ ផ្លង់ រ៉ាច់ រតី អាប្រាំហាំ។
- ២ រតី អាប្រាំហាំ គន អើ អ៊ីសាក់ អ៊ីសាក់ គន អើ យ៉ាកុប យ៉ាកុប គន អើ យូដា លូ អុះ មី យូដា ១២ ដូរ។
- ៣ យូដា លូ តាម៉ារ អន់ខែ ប៉ាងកើត ពែរេ លូ សេរះ ពែរេ គន អើ ហេស្រុន ស ហេស្រុន គន អើ រ៉ាម។
- ៤ រ៉ាម គន អើ អាមីណាដាប័ អាមីណាដាប័ គន អើ ណាសូន ណាសូន គន អើ សាល់ម៉ូន។
- ៥ សាល់ម៉ូន លូ កាម៉ាញ អើ រ៉ាហាប ប៉ាងកើត បូអុះ បូអុះ លូ កាម៉ាញ អើ រូត ប៉ាងកើត អូបេត អូបេត គន អើ យេសាយ
- ៦ យេសាយ គន អើ សាដាច់ ដារីត។
- សាដាច់ ដារីត លូ កាម៉ាញ អ៊ីរី ប៉ាងកើត សាដាច់ សាឡូម៉ូន។

* ១:១ ១:១ បក់ ប្រ្លឹះ រើស អន់ ប្រឹក្ចី សាដាច់ ពៀត គុល «គ្រិះ»។

៧ សាឡូម៉ូន គន អើ សាដាច់ វេហូប៉ោម វេហូប៉ោម គន អើ សាដាច់ អាប៊ីយ៉ា អាប៊ីយ៉ា គន អើ សាដាច់ អេសា។

៨ អេសា គន អើ សាដាច់ យ៉ូសាផាត យ៉ូសាផាត គន អើ សាដាច់ យ៉ូរ៉ាម យ៉ូរ៉ាម គន អើ សាដាច់ អូសៀ។

៩ អូសៀ គន អើ សាដាច់ យ៉ូថាម យ៉ូថាម គន អើ សាដាច់ អេហា: អេហា: គន អើ សាដាច់ អេសេគៀស។

១០ អេសេគៀស គន អើ សាដាច់ ម៉ាណាសេ ម៉ាណាសេ គន អើ សាដាច់ អាម៉ូន អាម៉ូន គន អើ សាដាច់ យ៉ូសៀស។

១១ យ៉ូសៀស គន អើ សាដាច់ យេហូយ៉ាជិន លូ អុះៗ អើ ផះ រ៉ាំងរ៉ាំង ពូគៀវ សុនសាត អ៊ីស្រាអែល អ្យក់ ឡាំ ប្រ័ត ទុច ប៉ាក់ ប៉ាថេត បាប៊ីឡូន។

១២ ផះ រ៉ាំងរ៉ាំង ណោះ សាដាច់ យេហូយ៉ាជិន អើ ទី គន សិច សាល់ ធៀល សាល់ធៀល គន អើ សូរ៉ូបាបិល។

១៣ សូរ៉ូបាបិល គន អើ អាប៊ីយូត អាប៊ីយូត គន អើ អេលៀគីម អេលៀគីម គន អើ អេសូរ។

១៤ អេសូរ គន អើ សាដុក សាដុក គន អើ អេគីម អេគីម គន អើ អេលីយូត។

១៥ អេលីយូត គន អើ អេឡាសារ អេឡាសារ គន អើ ម៉ាថាន ម៉ាថាន គន អើ យ៉ាកុប។

១៦ យ៉ាកុប គន អើ យូសែប ក្លោម៉ារី។ ម៉ារីប៉ាំងកើត យីស៊ូ ពូអើ អើប៉ាណូស បក់ ប្រ័: រឿស អន់ ប្រ័ត សាដាច់។

១៧ ឡឹង រ៉ត អាប្រាំហាំ ទិល សាដាច់ ដារីត ទី ១៤ រ៉ាំងហារ។ ឡឹង សាដាច់ ដារីត ទិល រ៉ាំងរ៉ាំង ពូគៀវ សុនសាត អ៊ីស្រាអែល អ្យក់ ប្រ័ត ទុច ប៉ាក់ ប៉ាថេត បាប៊ីឡូន ទី ១៤ រ៉ាំងហារ។ ឡឹង រ៉ាំងរ៉ាំង ណោះ ទិល រ៉ាំងរ៉ាំង យីស៊ូ ទី ១៤ រ៉ាំងហារ ដេល។

សារ កាណើត យីស៊ូ

១៨ អា ហង សារ កាណើត យីស៊ូ បក់ ប្រ័: រឿស អន់ ប្រ័ត សាដាច់។ មើត អើ ម៉ារី ណោះ យី មើត យូសែប ចឹង ទី ហង ហះកា ម៉ារី ឡាកោ គៀម អន់ទ្រូល ឡឹង បើ តាន់ តែប អ្នែ លូ យូសែប។ អើ គៀម ញុន កា អំរ៉ាញ ប៉ាដាត ប៉ាលីង ប្រ័: ដាក់ កាខាក់។

១៩ យូសែប មើត ម៉ារី ណោះ អើ ឡាក់ ប៉ាណូស ដាក់ ត្រង់ អើ អូ ចៃ ប្រ័ត អន់ ម៉ារី តាយូស កា ពូ អុះ អើ យីត ចឹង អ្នាត អន់កុង ម៉ារី ណោះ។

២០ អើ អ្នែ យីត ឡឹង សារ ណោះ ប៉ាក់ អើ តែប ផាឌី អំប៉ា ប័ប បិយ ប្រ័: បិកកាតយី រះ កា អើ ជា «អី យូសែប ផ្លង់ រ៉ាច់ សាដាច់ ដារីត! អីស ជែ អ្យកត

កា ទី ម៉ារី ណោះ គន កាណុង វ៉ាច់ អើ ណោះ យី អំវាញ ប៉ាដាត់ ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ប្រ្រៈ អន់ អើ គៀម ណោះ។

២១ អើ ចឹង អ្នែ ហាអុញ កើត គន កាម៉ាក់ ម៉ោញ អីស ត្រត់ អន់ សិច ផាយ យី ស៊ូ + ខង អើ ចឹង តង់ ប៉ាសុន អើ អន់ វ៉ាវ៉ាច់ ឡឹង ថូត ប្រ្រៈ យច លូ ប្រ្រៈ»។

២២ សារ អា កើត ពីៈ ភៀ តាក់ អង់កេះ សារ ប្រ្រៈ បិកកាតយី ទី រ៉ះ កា វ៉ាគីយ ប្រ្រៈ ពៃ ផា៖

២៣ «ហៃ អង់កាន់ រ៉ះ បើ តែប លូ កាម៉ាក់

ចឹង ឡាកោ គៀម លូ អ្នែ ហាអុញ កើត គន កាម៉ាក់ ម៉ោញ។

ពូ ចឹង អន់ សិច អើ ផា អេម៉ាញអើល»។

អេម៉ាញអើល ទី ណី ផា «ប្រ្រៈ បិកកាតយី អ្នែ អន់ខូ លូ ពិន»។

២៤ ប៉ាក់ យូស៊ីប សាទីរ អើ អូ ជៀ អ្នាត ហង អើ ចឹង ទី ម៉ារី ពួយ ប៉ានីរ បិយ ប្រ្រៈ បិកកាតយី រ៉ះ កា អើ ណោះ ណាវ៉ូ។

២៥ ហះកា យូស៊ីប អូ ទី តែប លូ ម៉ារី អុះ អ្នែ អន់ខូ លើយ នីណោះ ហង ទីល ម៉ារី អ្នែ ហាអុញ កើត គន ណោះ។ យូស៊ីប អន់ សិច ផាយ យីស៊ូ។

២

១ យីស៊ូ កើត ប៉ាក់ ស្រុក បេតាលេហិម ពីង ខេត យូដា។ វ៉ាងវ៉ាង ណោះ សា ដាច់ ហេរត វ៉ាងហៃ ប៉ាថេត។ ទី មូត ក្រាក់ អូ អន់ខូង ប៉ាណាំ គូប ពីៈ ឡឹង ប៉ា ថេត អន់ទៀត តែង ដាវ ឡាច់ ឡា ទីល ប៉ាក់ មៀង យេរូសាឡឹម។

២ អន់ខែ អំបញ្ច ផា «សាដាច់ សុនសាត អ៊ីស្រាអើល អង់កេះ កើត ណោះ អើ អ្នែ ប៉ាក់ ចំ? ញីន ឡា ប៉ាក់ អា ភៀ កាដាប សាប្រ្រៈ អើ ខង ញីន ប័ប សំឡង់ ម៉ះ អើ ឡាច់ កេះ»។

៣ ផះ សាដាច់ ហេរត កាតាំង សារ អា អើ កាខវ ណូស កាខាក់ មូត បក់ អ្នែ ពីង មៀង យេរូសាឡឹម កា កាខវ ណូស ឡាក់ កា អើ ដេល។

៤ កេះណោះ អើ អើ មូត ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រៈ លូ មូត ណែយូ ប៉ាំងហៀន ចា បាប់ ទិខូ ភៀ អំបញ្ច ឡឹង សាដាច់ ឡាក់ វ៉ាគីយ ប្រ្រៈ រ៉ះ ពៃ * អើ ចឹង កើត ប៉ាក់ ចំ។

៥ អន់ខែ រ៉ះ លូ សាដាច់ ហេរត ណោះ ផា «សាដាច់ ណោះ ត្រត់ កើត ប៉ាក់ ស្រុក បេតាលេហិម ពីង ខេត យូដា ខង វ៉ាគីយ ប្រ្រៈ ម៉ោញ ដូវ ទី ប្រាក់ ពួយ ប៉ានីរ ប្រ្រៈ ផា៖

+ ១:២១ ១:២១ យីស៊ូ ទី ណី ផា «ប្រ្រៈ តង់»។ † ១:២៣ ១:២៣ សារ អា ឡាច់ ឡឹង អេសាយ ៧:១៤។ * ២:៤ ២:៤ សាដាច់ ឡាក់ វ៉ាគីយ ប្រ្រៈ រ៉ះ ពៃ ពៀត គុល «គ្រិះ»។

៦ "អី ស្រុក បេតាលេហឹម ខេត យូដា
 អីស កានីត កានោរ ឡាក់ កា មៀង គីស ដេល
 ខង ចឹង ទី សាដាច់ ម៉ោញ កើត ឡាច់ ឡឹង អីស
 អើ ណោះ ចឹង រ៉ាងហៃ អីស្រាអើល ឡាក់ ប៉ាសុន អាញ"† ។

៧ កេះណោះ សាដាច់ ហេរត អើ មូត ក្រាក់ អូ អន់ទួង ពី៖ ឡឹង ប៉ាថេត អន់ទៀត
 ណោះ ឡាអើត ឡាអិត លូ អំបញ្ច ចាជៀក ឡាលៀក ឡឹង សារ សំឡង់ ណោះ
 ឡាច់ ចាក ទី ញ៉ាង ដាវ កេះ។

៨ កេះណោះ អើ ប្រើ មូត ក្រាក់ ណោះ ឡា ប៉ាត់ ស្រុក បេតាលេហឹម ផា «ហាក់
 អន់ដីស ប៉ាណាំ គូប ចាក ឡាំ ពិ លូ អំបញ្ច ណាំង ចារ សាស្វា កើត ណោះ
 អន់អូឡាក់ៗ។ ផា អន់ដីស បំបំ កេះ សីត រ៉ះ កា អាញ ណើ អាញ ចឹង ឡាំ
 កាដាប សាំប្លៈ សាដាច់ ណោះ ដេល»។

៩ អន់ខៃ សាំយ៉ាង សាដាច់ រ៉ះ កេះៗ កេះណោះ ប៉ាណាំ គូប ឡាច់ ចាក
 ហង។ ផះ ណោះ អន់ខៃ បំបំ ណារ៉ូ សំឡង់ អន់ខៃ បំបំ ផះ អន់ទ្រូល ពៃ សំ
 ឡង់ ណោះ កា ប៉ាណាំ ទ្រង អន់ខៃ លើយ។ ទីល ប៉ាត់ ចារ យីស៊ូ អ៊ែ អូ សំឡង់
 ណោះ តាវ ហង។

១០ ផះ មូត ក្រាក់ បំបំ សំឡង់ ណោះ អន់ខៃ ហោក ខាក់។

១១ អន់ខៃ កា ម៉ុត កាណុង ហី បំបំ យីស៊ូ អ៊ែ លូ មើត អើ ម៉ារី អន់ខៃ កា កាដាប
 សាំប្លៈ អើ កេះណោះ អន់ខៃ អ្សក់ យឿង ខង ឡាក់ កា ម៉ាស កាណាត់ បោ
 ផ្លូវ លូ ចារ អ៊ែង បោផ្លូវ គីត កាខាក់ អន់ កា អើ។

១២ កេះណោះ អន់ខៃ រ៉ុល សីត ប៉ាត់ ប៉ាថេត អន់ខៃ ទៅ ណារ៉ូ ចាក ទ្រង អន់ទៀ
 ត ណារ៉ូ ខង អន់ខៃ អំបោ ប្លៈ រ៉ះ កា អន់ខៃ អូ អន់ សីត រ៉ះ កា សាដាច់ ហេរ
 ត អុះ។

សារ យូសែប លូ ម៉ារី អ្សក់ យីស៊ូ សាតាក់ រ៉ាវ៉ាច់ ឡឹង សាដាច់ ហេរត

១៣ ប៉ាត់ មូត ក្រាក់ ណោះ ឡាច់ ចាក រ៉ាវ៉ាច់ កេះ យូសែប អំបោ បំបំ បិយ
 ប្លៈ បិកកាតយី រ៉ះ កា អើ ផា «អីស អ្សរ ពិ ប៉ាណាំ សាស្វា ចិ អា លូ មើត អើ
 សាតាក់ ឡាំ អ៊ែ ប៉ាត់ ប៉ាថេត អីស៊ីប តោ ខង សាដាច់ ហេរត ណាំង ប៉ាន់តោ
 សាស្វា អា។ អន់ដីស អ៊ែ អង់រ៉ាម ពីង ប៉ាថេត ណោះ ហិ ទីល អាញ រ៉ះ ប្រើ
 សីត ណោះ អន់ដីស សីត»។

១៤ យូសែប កា អ្សរ ប៉ាណាំ សាស្វា ចិ លូ មើត សាស្វា ណោះ សាតាក់ ឡាំ
 អ៊ែ ប៉ាត់ ប៉ាថេត អីស៊ីប ទីប កាម៉ាង ណោះ ទៅ ហង។

† ២:៦ ២:៦ សារ អា ឡាច់ ឡឹង មីកា ៥:២។

១៥ អន់ខែ អ្វី ពីង ប៉ាថេត ណោះ លើយ ទីល សាដាច់ ហេរត តៅ ភ្នើ តា គំ អង់កេះ សារ ប្រ្លឹះ បិកកាតយ័ ទី រ៉ះ ពីង វ៉ាគីយ ប្រ្លឹះ ពៃ ផា «អាញ អើ គន អាញ ឡាច់ ឡឹង ប៉ាថេត អ៊ីស៊ីប»។

១៦ ប៉ាគំ សាដាច់ ហេរត អ៊ូ អន់តត់ ផា ម្នត ក្រាគំ ណោះ ពួង កា អើ កេះ អើ កា អឹក ខាក់ ប្រើ ពូ ឡាំ ប៉ាគំ ស្រុក បេតាលេហិម លូ ស្រុក រក្សាម៍ ណោះ ចាក ណាំង ប៉ាន់តៅ គន សាស្វា កាម៉ាកៗ អន់ ទិ ឡូត ឡាក់ ទី អាញ ពៀរ សាណាំ អន់ ជីវ យឹត ឡឹង ផះ ដាវ សំឡង់ តិស ឡាច់ ឡាក់ កា ម្នត ក្រាគំ រ៉ះ កា អើ ពៃ។

១៧ សារ អា កើត ពីរ ភ្នើ តាគំ អង់កេះ សារ ប្រ្លឹះ បិកកាតយ័ ទី រ៉ះ កា វ៉ាគីយ ប្រ្លឹះ សិច យេរមៀ ផា:

១៨ «ពូ កាតាំង ប៉ានីវ ប៉ាណូស ម៉ោញ ដូរ អង់ហ្សាំង ញាំ អើកៗ ឡឹង ស្រុក វ៉ាម៉ា យី វ៉ាដែល ញាំ កា គន អើ ពូ ប៉ាឡោម អើ ហះកា អើ អ៊ូ សុប ខង គន អើ អ៊ូ អ៊ូ»។

១៩ ប៉ាគំ សាដាច់ ហេរត តៅ កេះ បិយ ប្រ្លឹះ បិកកាតយ័ រ៉ះ កា យូស៊ីប ប៉ា គំ ប៉ាថេត អ៊ីស៊ីប កាណុង សារ អំប៉ោ ផា

២០ «អីស ប៉ាណាំ គន សាស្វា អា លូ មើត អើ សីត ប៉ាគំ ប៉ាថេត អ៊ីស្រាអែល ណារ៉ូ ពិ ខង ម្នត បក់ ណាំង ប៉ាន់តៅ អើ ពៃ អន់ខែ តៅ ទិ កេះ»។

២១ យូស៊ីប កា ប៉ាណាំ គន សាស្វា លូ មើត សាស្វា សីត ប៉ាគំ ប៉ាថេត អ៊ីស្រា អែល ណារ៉ូ។

២២ យូស៊ីប អ៊ូ អន់តត់ ផា សាដាច់ អាខេឡោស អ៊ូ រ៉ាំងហៃ ពីង ខេត យូដា តាង ពី អើ សាដាច់ ហេរត ទីល នីណោះ យូស៊ីប អ៊ូ ខិន ឡាំ ប៉ាគំ ខេត ណោះ អុះ។ អើ ឡាំ អ៊ូ ប៉ាគំ ខេត កាលីឡេ ឡុត ខង ប្រ្លឹះ រ៉ះ កាណុង សារ អើ អំ ប៉ោ។

២៣ យូស៊ីប អ៊ូ ពីង ស្រុក ណាសារែត ភ្នើ តាគំ អង់កេះ សារ វ៉ាគីយ ប្រ្លឹះ រ៉ះ ផា «ពូ ចឹង អើ គន សាស្វា ណោះ ប៉ាណូស ឡឹង ស្រុក ណាសារែត»។

៣

សារ វគី យូហាន ឡាំ បាំងហុំ ប៉ាណូស

១ ទុញ សាណាំ ឡឹង ណោះ វគី យូហាន ឡាក់ បាំងហុំ ប៉ាណូស អ៊ូ ពីង ស្រែ តិស ខេត យូដា អើ អន់តត់ ប៉ាតោ កា ពូ ផា

‡ ២:១៥ ២:១៥ សារ អា ឡាច់ ឡឹង ហូសេ ១១:១។ § ២:១៨ ២:១៨ សារ អា ឡាច់ ឡឹង យេរមៀ ៣១:១៥។

២ «ហត់ អន់ដឺស ប៉ិនពែង ពុត ពៀក ពិ ខង សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រ្រឹះ ប៊ិកកាតយ័ ក្យាម័ ចឹង ទីល ហង»។

៣ យូហាន អា ហង រ៉ាគីយ ប្រ្រឹះ សិច អេសាយ ទី រ៉ះ ពែ ផាះ

«ទី ប៉ានីរ ប៉ាណូស ម៉ៅញ ដូវ កាប ម៉ៃៗ ពីង ស្រែ តីស ផា

"ហត់ ទ្រៀម ទ្រង ហាប់ ពី តាំងឡា ពិន

ហត់ តាម៉ង់ ទ្រង អន់ កា អើ"»*។

៤ រត់ យូហាន កាសិប ពៀត ខោ អាវ ពូ ប្រ្រឹក លូ សក់ អូត អើ ចែត ម៉ាអើវ ប្រ្រឹក លូ អង់ការ សាណា អើ សា ឡែប លូ ទៀក ត្រត។

៥ កាំឡាំង ឡឹង មៀង យេរូសាឡឹម កាំឡាំង ឡឹង ខេត យូដា លូ កាំឡាំង ឡឹង ស្រុក អ្នែ រៀក ទ្រង យដាន់ ទិណោះ ឡា ប៉ាត់ ចារ អើ

៦ ទីប ឡាប់ ញម កា ឡាកោ អន់ខែ ទី សារ យច ណោះ រត់ យូហាន កា បាំងហុំ អន់ខែ ពីង ទៀក ទ្រង យដាន់។

៧ ផះ អើ បប័ មូត ផា រ៉ាស៊ី លូ មូត សាខូ ស៊ី អៀង ដូវ ឡា ប្រើ អើ បាំងហុំ ទៀក អើ កាប កា ពូ ផា «អី មូត ប៉ាញ៉ា ប្លាច ញ៉ា ត្រត់ អន់ដឺស សាតាក់ ឡាច ឡឹង សារ ឡាក់ ចឹង ត្រត់ ទីល ហង អា យី ប្រ្រឹះ ប៊ិកកាតយ័ ចឹង អីក កា ប៉ាណូ ស អូ ដាត់ ?

៨ ហត់ អន់ដឺស ប្រ្រឹក សារ ដាត់ ម៉ាត់ ចឹង អូ អន់តត់ ផា អន់ដឺស ទី ប៉ិនពែង ពុត ពៀក តាទីច។

៩ ដៃ យីត ផា អន់ដឺស ចឹង រ៉ាវ៉ាច ឡាកោ ញន អន់ដឺស ឡាក់ គន សោ រត់ អា ប្រាហាំ អាញ បរ រ៉ះ អន់ អន់ដឺស អូ អន់តត់ ផា ប្រ្រឹះ ប៊ិកកាតយ័ ប្រ្រឹក អន់ អំ ហ្គោ ទិ អា កេះ គន សោ រត់ អាប្រាហាំ កា អូ និះទៅ ដេល។

១០ កិញអៀ អា សូង អន់ ហះ គុល អ៊ឹង កេះ អ៊ឹង ចំ ប្លៃ អូ ដាត់ ត្រត់ កាល់ អ្នាត កេះណោះ ចែត ពីង អុញ។

១១ អាញ បាំងហុំ អន់ដឺស លូ ទៀក ភៀ តាំបាង ផា អន់ដឺស ប៉ិនពែង ពុត ពៀក កេះ ហះ កា បក់ ពីះ អន់តីត ឡឹង អាញ ទៀ អើ ទី អំរ៉ាញ តីស ហ្គិត ឡឹង អាញ។ អាញ អា យីៈ ចឹក កីប កា អើ កា អូ យី សា។ អើ ចឹង បាំងហុំ អន់ ដឺស លូ ប៉ាងាត់ ប៉ាលីង ប្រ្រឹះ ដាត់ កាខាក់ លូ បាំងហុំ លូ អុញ។

១២ អើ ចឹក កាទុំ ចឹង អុំ ពៀ អន់ ទិ អ្យក់ ដឹង ដាត់ ចែត ពីង រម អញ ដេប ពៀ អើ ចឹង តួះ អ្នាត ពីង អុញ សា អូ អុំ ប៉ាត់»។

* ៣:៣ ៣:៣ សារ អា ឡាច ឡឹង អេសាយ ៤០:៣។

១៣ ផ្ទះ ណោះ យីស៊ូ ឡាច់ ឡើង ខេត កាលីឡេ ឡាច់ ប៉ាត់ ចារ រត់ យូហាន អ្វែ ប៉ាត់ ទៀក ទ្រូង យដាន់ ភ្លឺ ប្រើ យូហាន បាំងហុំ អ៊ែវ។

១៤ ហះកា យូហាន ប៉ាតែក ផា «អូ អុះ! ញ៉ា ត្រត់ អីស ប្រើ អាញ នីអៀ ឡុត? អាញ ត្រត់ ប្រើ អីស បាំងហុំ អាញ»។

១៥ យីស៊ូ កាប ផា «យ្រះ នីណោះ កាតាម ប័រ អីស ប្រតី ម៉ោញ ទង អា ហង ពិ ភ្លឺ អន់ ត្រត់ ពូយ ពុត ប្រះ បិកកាតយ័ គ្រឹប សារ»។ ណោះ យូហាន កា ចែ ប្រតី ហង។

១៦ ប៉ាត់ យីស៊ូ ហុំ កេះ។ អ៊ែ កា អូរ ហារ ឡើង ទៀក ឡុត ផាឌី ប្លែង តាលុះ ព្វឹង លូ អ៊ែ ប័ប ប៉ាងាត់ ប៉ាលឹង ប្រះ ដាត់ កាខាក់ ឡាក់ កា អន់តើប រ៉ាត់ សា ណាង ជីវ ឡើះ ពឹង អ៊ែវ។

១៧ កេះណោះ កាតាំង ប៉ានីរ កាប ឡើង ប្លែង ផា «អា គន តាម អាញ បិច ចែ កេង អ៊ែ ត្រត់ ពុត អាញ ខាក់»។

៤

សារ សាតាំង សាត់ លូង យីស៊ូ

១ កេះណោះ ប៉ាងាត់ ប៉ាលឹង ប្រះ ប៉ាណាំ យីស៊ូ ឡាច់ ប៉ាត់ ស្រៃ តីស អន់ ម៉ែ គ ប្រះ ប៊ីត សាត់ លូង អ៊ែវ។

២ ឡែង ឡើង យីស៊ូ កំ អូ សា សាណា ញ៉ា ៤០ ដាវ ៤០ ម៉ាំង កេះ អ៊ែ ឡាយុ ត ខាក់។

៣ ណោះ ម៉ែត ប្រះ ប៊ីត ឡាច់ សាត់ លូង យីស៊ូ អ៊ែ កាប ផា «ផា អីស គន ប្រះ បិកកាតយ័ តាទីច អីស ប្រតី ហៃ អន់ អំហ្គោ អា កេះ ណាំ បាំង»។

៤ ហះកា យីស៊ូ តើល ផា «កាណុង ផាប ប៉ានីរ ប្រះ ទី រះ ផា "ប៉ាណូស អូ រីស ញន ដឹង កា សាណា អុះ យី រីស ញន កា ប៉ានីរ ប្រះ បិកកាតយ័ ឡាក់ ឡាច់ ឡើង ពីរ អ៊ែ ដេល"»*។

៥ កេះណោះ ម៉ែត ប្រះ ប៊ីត ប៉ាណាំ អ៊ែ ឡាច់ ប៉ាត់ មៀង យេរូសាឡឹម ឡាក់ ចារ ពូ ប៉ានេ ប្រះ អន់ អ៊ែ ហារ អ្វែ ពឹង អន់តល រោង រ៉ាម៉ះ ។

៦ កេះណោះ អ៊ែ កាប ផា «ផា អីស គន ប្រះ បិកកាតយ័ តាទីច អីស ប្លះ ហៃ ឡើង អន់តល រោង រ៉ាម៉ះ អា ខង កាណុង ផាប ប៉ានីរ ប្រះ ទី រះ ផាះ

"ប្រះ បិកកាតយ័ ចឹង ប្រើ បិយ អ៊ែ ឡាច់ ហាប តាប៉ោង អីស ដៃ អន់ ជុង អីស កាន់តើស អំហ្គោ"†។

* ៤:៤ ៤:៤ សារ អា ឡាច់ ឡើង សារ អន់ ចាបាប លីក ទី ពៀរ (ចេទិយ/កថា) ៨:៣។ † ៤:៦ ៤:៦ សារ អា ឡាច់ ឡើង ផាប អញសៃ ប៉ានេ ប្រះ (ទំនុក/តម្កើង) ៩១:១១,១២។

៧ យីស៊ូ តើល អើ ជា «កាណុង ផាប់ ប៉ានីរ ប្រ្រឹះ ទី រ៉ះ ណារ៉ូ ជា "អូ អន់ សាក់ ល្អង ប្រ្រឹះ បិកកាតយ័ ឡាក់ ប្រ្រឹះ ម៉ះ អន់ដីស"»។

៨ កេះណោះ ម៉ែត ប្រ្រឹះ ប៊ីត ប៉ាណាំ យីស៊ូ ហារ ពីង កល់ ប៉ានីម តុត ចាំងហ៊ី ត កេះណោះ សាំប្លោ តាំបាង ទិ ប៉ាថេត ពីង អង់កក់ តេះ លូ ប្រ្រើ យីស៊ូ ហៃ វ៉ា ស អំប៉ាស ដាក់ ឡាយ៉ាម ពីង ប៉ាថេត ទិណោះ។

៩ អើ រ៉ះ កា យីស៊ូ ជា «ប៉ាថេត ទិ អា អាញ្យ ចឹង មប អន់ កា អីស ជា អីស កា ដាប សាំប្រ្រឹះ អាញ្យ»។

១០ យីស៊ូ តើល ជា «អី សាតាំង! អីស ឡាច់ ពិ ខង កាណុង ផាប់ ប៉ានីរ ប្រ្រឹះ ទី រ៉ះ ជា "អន់ដីស ត្រត់ កាដាប សាំប្រ្រឹះ ប្រ្រឹះ បិកកាតយ័ ឡាក់ ប្រ្រឹះ ម៉ះ អន់ ដីស លូ ត្រត់ វ៉ាប់ ស្មើ ដឹង ម៉ោញ ដូរ អើ ណោះ ហង"»។

១១ ណោះ ម៉ែត ប្រ្រឹះ ប៊ីត កា ឡាច់ ឡឹង អើ ហង កេះណោះ មូត បិយ ប្រ្រឹះ ឡាំ វ៉ាំងហៃ អើ ឡុត។

សារ យីស៊ូ ចាក រ៉ះ សារ ដាក់ ឡឹង ប្រ្រឹះ

១២ យីស៊ូ កាតាំង លោ ជា ពូ រុប រគី យូហាន ចែត ខុក កេះ អើ ចាក ឡាច់ ឡឹង ចារ ណោះ ឡាំ អ្វៃ ប៉ាក់ ខេត កាលីឡេ ណារ៉ូ។

១៣ អើ ចាក ឡាច់ ឡឹង ស្រុក ណាសារ៉េត ឡាំ អ្វៃ ប៉ាក់ មៀង កាផានីម ក្យាម ហាង តាំងលេវ៉ា ប៉ាក់ ចារ សេប៊ូលុន លូ ចារ ណាប់ថាលី

១៤ ក្រៀ តាក់ អង់កេះ សារ ឡាក់ វ៉ាគីយ ប្រ្រឹះ អេសាយ ទី រ៉ះ ពែ ផោះ

១៥ «អី សេប៊ូលុន លូ ណាប់ថាលី ឡាក់ ចារ អ្វៃ រទ្រង ឡាំ ប៉ាក់ តាំងលេវ៉ា អី ស្រុក រហាង ទៀក ទ្រង យដាន់

អី កាលីឡេ ឡាក់ ចារ សុនសាត អន់ទៀត អ្វៃ

១៦ ប៉ាសុន បក់ អ្វៃ កាណុង ចារ ម៉ាម៉ាំង

អន់ខៃ ទី ប៉ប តាតារ តិស ខាក់

ឡាក់ ឡាច់ តាក់ តាតារ បក់ អ្វៃ កាណុង ចារ តោ»*។

១៧ ឡឹង វ៉ាំងវ៉ាំង ណោះ ហង យីស៊ូ កា ចាក រ៉ះ ជា «ហត់ ប៉ុនពែង ពុត ពៀក ពិ ខង សារ វ៉ាំងហៃ វ៉ាំងខ្យា ម៉ះ ប្រ្រឹះ បិកកាតយ័ ក្យាម ចឹង ទីល ហង»។

១៨ អើ ចាក រហាង តាំងលេវ៉ា កាលីឡេ អើ ប៉ប មូត អុះ ម៉ី ពៀរ ដូរ យី ស៊ីម៉ូន ឡាក់ ពូ អើ ជា ពេត្រុះ លូ អុះ អើ សិច អន់ត្រេ។ អន់ខៃ អ្វៃ ត្រេះ ជៀល ខង អន់ខៃ ប៉ាណូស ណាំង កា។

‡ ៤:៧ ៤:៧ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប់ លឹក ទី ពៀរ (ចោទិយ/កថា) ៦:១៦។ S ៤:១០
៤:១០ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប់ លឹក ទី ពៀរ (ចោទិយ/កថា) ៦:១៣។ * ៤:១៦
៤:១៥-១៦ សារ អា ឡាច់ ឡឹង អេសាយ ៩:១-២។

១៩ យីស៊ូ កាប លូ អន់ខែ ជា «ច ចាក ពូយ អាញ អាញ ចឹង បាំងហៀន អន់ ជីស ចាក ណាំង អើ ប៉ាណូស ឡុត»។

២០ កាតាំង យីស៊ូ កាប នីណោះ អន់ខែ អុះ ម៉ី កា សាន់តាក់ អ្នាត ជៀល ចាក ពូយ យីស៊ូ ឡុត។

២១ យីស៊ូ ចាក ប៉ាក់ ម៉ាត់ ណារូ ជាខី ប៉ាតៈ មូត អុះ ម៉ី ពៀរ ដូរ ណារូ យី យ៉ាកុប លូ យូហាន គន វគី សេបេដេ។ អន់ខែ ផះ អ្នែ ប៉ាយ៉ាម ជៀល កាណុង ទូក អន់ខូ លូ ពី អន់ខែ យីស៊ូ កា ជៀក អន់ខែ ដេល។

២២ អន់ខែ កា អ្នាត ទូក អ្នាត ពី អន់ខែ ឡុត កា ចាក ពូយ យីស៊ូ ដេល។

២៣ យីស៊ូ ចាក ឡាំ គ្រឹប ស្រុក តេះ កាណុង ខេត កាលីឡេ លូ បាំងហៀន ពូ គ្រឹប រោង ទីប រះ សារ ដាក់ យី សារ ប្រ្រះ រាំងហៃ រាំងខ្យា។ អើ តាក់ អន់ដាក់ មូត អីត ពូ គ្រឹប នៃវ លូ មូត កាជក កាដេល ប្លែល ម៉ាត់ អន់ ដាក់ ដេល។

២៤ សិច យីស៊ូ លៅ លែង ប៉ាញ ទីប ខេត ស៊ីរី ដេល ពូ ប៉ាណាំ គូប ឡាំ ជីន ប៉ាណូស អីត ពូ រាំងអា រាំងអីង គ្រឹប នៃវ លូ មូត អន់ទ្រុយ លូ ប៉ាណូស ប្រ្រះ ប្រ្រ័ត ទីប ប៉ាណូស តៅ ជុង តី ភៀ ប្រើ អើ តាក់ អន់ដាក់។ យីស៊ូ កា តាក់ អន់ ដាក់ អន់ខែ ទិខូ។

២៥ ទី ប៉ាណូស អៀង ដូរ ពីះ ឡឹង ខេត កាលីឡេ លូ ឡឹង ខេត ដេកាប៉ូល លូ ឡឹង មៀង យេរូសាឡឹម ឡឹង ខេត យូដា លូ ឡឹង ចារ អន់ទៀត យួង ទៀក ទ្រូង យដាន់ អន់ខែ ប៉ាណាំ គូប ចាក ពូយ យីស៊ូ។

៥

សារ យីស៊ូ បាំងហៀន ពូ ពីង ប៉ានីម

១ ផះ យីស៊ូ បំប៉ ប៉ាណូស ពីះ អៀង អើ កា ហារ អង់អ្នែ ពីង ប៉ានីម។ កេះ ណោះ មូត សិះ កា ប៉ាណាំ គូប ឡាំ ប៉ាក់ ចារ អើ ដេល។

២ កេះណោះ អើ បាំងហៀន អន់ខែ ជា

៣ «ប៉ាណូស ចំ យីត ជា ឡាកោ អើ តាបាយ កាសត់ តងកាន ប៉ាដាត ប៉ាលីង ប្រ្រះ តង ប៉ាណូស ណោះ ទី កាន សាណុក សាវ៉ាក តាទីច ហង ខង ប្រ្រះ រាំងហៃ រាំងខ្យា អើ។

៤ ពៀ អ្នែ ញាំ សោក ប៉ាណូស ណោះ ចឹង ទី កាន សាណុក សាវ៉ាក តាទីច ហង ខង ប្រ្រះ ចឹង វ៉ាតុ អង់រើង អើ។

៥ ពៀ ទី ពុត ឡាអត់ ប៉ាណូស ណោះ ចឹង ទី កាន សាណុក សាវ៉ាក ហង ខង ប្រ្រះ ចឹង អន់ អង់កក់ តេះ អា កា អន់ខែ ប្រ្រ័ត ប៉ាដក់ ប៉ាជៀ។

៦ ព្រឺ ប៉ុច កា សារ ដាក់ ត្រង់ កា ខាក់ ប៉ាណូស ណោះ ចឹង ទី កាន សាណុក សារ៉ាក ហង ខង ប្រ្លៈ ចឹង អន់ សារ ដាក់ ត្រង់ កា អែ តាទីច។

៧ ប៉ាណូស ចំ ទី ពុត តាប៉ាប តាប៉ុន ប៉ាណូស ណោះ ចឹង ទី កាន សាណុក សារ៉ាក តាទីច ហង ខង ប្រ្លៈ បិកកាតយ័ ចឹង តាប៉ាប តាប៉ុន កា អែ ដេល។

៨ ព្រឺ ទី ពុត ដាក់ អូ ទី ពុត ប៊ីត ប៉ាណូស ណោះ ចឹង ទី កាន សាណុក សារ៉ាក តាទីច ហង ខង អន់ខៃ ចឹង ប័ប ប្រ្លៈ បិកកាតយ័។

៩ ព្រឺ រ៉ះកះ ប៉ារម ពូ អន់ រម គួប សោប ប៉ាណូស ណោះ ចឹង ទី កាន សាណុក សារ៉ាក តាទីច ហង ខង ប្រ្លៈ បិកកាតយ័ ចឹង អែ ផា គន អែ។

១០ ប៉ាណូស ចំ ពូ អូណីស លូ ប្រ័ត បាប ញន កា ប្រ័ត ពូយ សារ ដាក់ ត្រង់ ម៉ះ ប្រ្លៈ ប៉ាណូស ណោះ ចឹង ទី កាន សាណុក សារ៉ាក តាទីច ហង ខង ប្រ្លៈ រ៉ាំងហៃ រ៉ាំងខ្យា អែ។

១១ ផះ ពូ ប្រ័ត បាប កា អន់ដីស លូ ពូ កាប ញត័ កា អន់ដីស លូ កាប អូ ដាក់ ត្រីប នែវ ញន កា អន់ដីស សៀ អាញ ណោះ អន់ដីស ចឹង ទី កាន សាណុក សារ៉ាក តាទីច ហង។

១២ ហត់ អន់ដីស ហោក រត់ ពី ខង ប្រ្លៈ ចឹង អន់ កាណាត័ ដាក់ ខាក់ កា អន់ ដីស អ្វៃ ពីង ប្លែង តោ ខង មូត រ៉ាគីយ ប្រ្លៈ សើត ពែ កា ពូ អូណីស លូ ប្រ័ត បាប កា អន់ខៃ និះទៅ ដេល។

១៣ «អន់ដីស ព្រឺប ឡាក់ កា ប៉ោះ សារ៉ាប់ កា ប៉ាណូស ទិខូ ផា ប៉ោះ កើត សាប អូ ប្រ័ កេះ ប៉ោះ ណោះ អូ ទី ខា ហង។ ពូ ចឹង អ្សក់ កាណាត័ ញ៉ា ប្រ័ត អន់ កើត ប្រ័ ណារ៉ុ? ទី ដឹង គួក អ្នាត ណោះ ពូ ចឹង ចាក ចត់ ហង។

១៤ អន់ដីស ព្រឺប ឡាក់ កា អុញ សារ៉ាប់ តាត់ តាតារ ប៉ាណូស ពីង អង់កក់ តេះ។ ផា ពូ ប្រ័ត ម្យើង ពីង កល់ ប៉ានីម ពូ អោន អូ សាគីម អុះ។

១៥ អូ ទី ព្រឺ សុះ តាគៀង កេះណោះ អ្សក់ វែវ កាត្រាប អុះ ទី ដឹង ពូ អ្សក់ ចែត ពីង ចារ តាគៀង កៀ តាត់ តាតារ ប៉ាណូស អ្វៃ កាណុង ហឺ ទិខូ។

១៦ ទីល នីណោះ ត្រត់ អន់ តាតារ អន់ដីស ណោះ តាតារ ហះ ម៉ាត់ ប៉ាណូស ទិខូ និះទៅ ដេល កៀ អន់ ពូ ប័ប សារ ដាក់ ឡាក់ អន់ដីស ប្រ័ត ណោះ កេះ ណោះ ពូ ចឹង ប៉ានេ ប្រ្លៈ បិកកាតយ័ ឡាក់ ពី អន់ដីស អ្វៃ ពីង ប្លែង តោ។

១៧ «ដៃ យីត ផា អាញ ពីះ អា ចឹង អ្សត អ្នាត ចាបាប ប្រ្លៈ លើ អ្នាត ផាប មូត រ៉ាគីយ ប្រ្លៈ។ អូ ត្រត់ អាញ ពីះ តាត់ អង់ហ្ស៊ង អុះ យី អាញ ពីះ តាត់ អង់កេះ សារ ចាបាប ប្រាត់ រ៉ះ ទីណោះ។

១៨ អាញ ប័រ រ៉ះ កា អន់ដីស តាទីច ផា ដាវ ចំ តេះ បើ តាខ្មែង ប្លែង បើ តាឡ្យ ចាបាប កាណុង ផាប ប្រ្លៈ តុ សក់ កា អូ ហ្ស៊ង អុះ។ យី ចាបាប កាណុង ផាប ប្រ្លៈ ណោះ ចឹង អ្វៃ លើយ ទីល សារ ណោះ កេះ ទី។

១៩ ព្រឺ ប៊ុច អ្នក សារ អន់តត់ ប៉ាតោ អា យ្រី៖ សារ តាចិ ម៉ោញ ខ កាតាម លូ បាំងហៀន អូ អន់ ពូ ប្រឹក្តី ពូយ អើ ណោះ ចឹង កេះ ចិ ឡឹង ពូ កាណុង កាំ ឡាំង ប្រ្រី៖ រាំងហៃ រាំងខ្យា។ ហះកា ព្រឺ ចៃ រ៉ាប់ សៀ សារ អន់តត់ ប៉ាតោ ចិ អា លូ បាំងហៀន អន់ ពូ ប្រឹក្តី ពូយ អើ ណោះ ចឹង ប្រឹក្តី តិស កាណុង កាំឡាំង ប្រ្រី៖ រាំងហៃ រាំងខ្យា។

២០ អាញ ចឹង រ៉ះ អន់ កា អន់ដីស អូ អន់តត់ ផា អន់ដីស ដាក់ ត្រង់ ផា អូ លីន ឡឹង មូត ណោយ បាំងហៀន ចាបាប់ លូ មូត ផាវ៉ាស៊ី យី ប្រ្រី៖ ចឹង អូ រាំងហៃ រាំងខ្យា អន់ដីស អុះ។

២១ «អន់ដីស ឃើយ កាតាំង ដែល សារ ពូ រ៉ះ កា រត់ យ៉ាក់ អន់ដីស សើត ពៅ ផា "ដៃ ប៉ាន់តៅ ប៉ាណូស * ផា អន់ដីស ប៉ាន់តៅ ប៉ាណូស អន់ដីស ចឹង ត្រក់ ថូត ហង"។

២២ ហះកា អាញ ចឹង រ៉ះ ប៉ាឡាក់ កា អន់ដីស ណារូ ផា ព្រឺ អឹក កា អុះ មី ប៉ាណូស ណោះ ចឹង ត្រក់ ថូត ហង។ ព្រឺ តះ ប៉ាស្យាប កា អុះ មី ប៉ាណូស ណោះ មូត ក្រាក់ តាត់ស៊ិន ចឹង ចែក ថូត ដែល ព្រឺ កាប បឹក កាប អឹក កា ពូ ប៉ាណូស ណោះ ចឹង ត្រក់ ថូត ចែក ពីង ចារ អុញ ហង។

២៣ ទីល នីណោះ ប៉ាក់ អន់ដីស អ្យក់ កាណាត៍ ឡាំ ពុះ រ៉ាម៉ះ ប្រ្រី៖ បិកកា តយ័ ប៉ាក់ ទីល ចារ ណោះ កេះ ផា អន់ដីស កាចាំង កា អុះ មី អើ ចំ ទី សារ លូ អន់ដីស

២៤ អន់ដីស ត្រក់ អ្នក កាណាត៍ ហះ ណោះ ហិ សិត ឡាំ រ៉ះកះ ប៉ារម លូ អុះ មី អន់ដីស អន់ ដាក់ លូ គូប សោប ហិ កេះណោះ ឡាំ ពុះ រ៉ាម៉ះ ប្រ្រី៖ បិកកា តយ័ ណារូ។

២៥ ផា ពូ ជៀក អន់ដីស ឡាំ កាប សារ ប៉ាក់ ក្រាក់ តាត់ស៊ិន អន់ដីស ត្រក់ រ៉ះកះ អន់ ត្រក់ លូ ពូ ស្រីសៗ អន់ទៀ ពូ ឡាំ ជិន អន់ដីស ប៉ាក់ ក្រាក់ តាត់ស៊ិន សារ ណោះ ក្រាក់ ណោះ ចឹង ជិន ប៉ាក់ ម៉ែត ខុក ម៉ែត ខុក ចឹង ចែក អន់ដីស កាណុង ខុក ហង។

២៦ អាញ បរ រ៉ះ កា អន់ដីស តាទីច ផា ផា អន់ដីស សឹង កា ពូ អូ គ្រីប ចំលួន អ្នែ ទូម ដឹង ម៉ោញ ច្រឹម កាតាម អន់ដីស ចឹង ឡាច់ ឡឹង ចារ ណោះ អូ ទី អុះ។

២៧ «អន់ដីស ឃើយ កាតាំង កេះ ពូ រ៉ះ ផា "ដៃ រ៉ាលង កល់ កាម៉ាញ លើ ក្លោ"។

២៨ ហះកា អាញ ចឹង រ៉ះ កា អន់ដីស ណារូ ផា ព្រឺ ហៃ អង់កាន់ ទីប ទី ពុត ប៊ុច តែប លូ អើ ប៉ាណូស ណោះ អើ ទី រ៉ាលង កល់ កាម៉ាញ អើ កាណុង ពុត កេះ។

* ៥:២១ ៥:២១ សារ អា ឡាច់ ឡឹង សារ ឡាច់ (និក្ខមន៍) ២០:១៣។ † ៥:២៧ ៥:២៧ សារ អា ឡាច់ ឡឹង សារ ឡាច់ (និក្ខមន៍) ២០:១៤។

២៩ ជា ម៉ាត់ អន់ដីស តែង សាម៉ា ប៉ាណាំ ប្រឹក្សី យថ ត្រក់ ខ្វិក ឡាច់ រឺត អ្នក ប៉ាក់ ចាំងហាយុត។ ជា អន់ដីស អូ ទី ម៉ាត់ ម៉ោញ ប៊ែង អា ដាក់ លឺន ឡឺង ប្រឹក្សី អន់ កា ឡាកោ អន់ដីស ឡឺ ពីង ចារ អុញ។

៣០ ជា តី អន់ដីស តែង សាម៉ា ប៉ាណាំ ប្រឹក្សី យថ ត្រក់ កាសិត រឺត អ្នក ប៉ាក់ ចាំងហាយុត ពី។ ជា អន់ដីស អូ ទី តី ម៉ោញ ប៊ែង អា ដាក់ លឺន ឡឺង ប្រឹក្សី អន់ កា ឡាកោ អន់ដីស ឡឺ ពីង ចារ អុញ។

៣១ «ទី សារ ពូ រ៉ះ ម៉ោញ ណារ៉ូ ជា "កាម៉ាក់ ពៀ បិច អ្នក កាម៉ាញ ត្រក់ ច្រាក់ សត់ត្រា អន់ កា កាម៉ាញ ហិ ណោះ ចឹង ទី អ្នក"។

៣២ ហះកា អាញ ចឹង រ៉ះ កា អន់ដីស ណារ៉ូ ជា ជា អង់កាន់ ណោះ អូ ទី វ៉ា លង កល់ ក្លោ អើ ហះកា ក្លោ អើ អ្នក ជា កាម៉ាញ អើ ទី ក្លោ ណារ៉ូ កាម៉ាញ អើ ណោះ ចឹង កេះ ប៉ាណូស វ៉ាលង កល់ ហង។ ជា កាម៉ាក់ ចំ ទី អើ ណារ៉ូ កា ម៉ាក់ ណោះ ឡាក់ កា តែប លូ កាម៉ាញ ពូ និះទៅ ដេល។

៣៣ «ទី សារ ម៉ោញ ណារ៉ូ អន់ដីស ឃើយ កាតាំង ដេល ពូ រ៉ះ កា រតី យ៉ាក់ អន់ដីស សើត ពៃ ជា "ដៃ ម៉ត់ ពូង ត្រក់ ប្រឹក្សី ពូយ គ្រីប សារ ឡាក់ អន់ដីស ទី ម៉ត់ អើ ប្រឹះ បិកកាតយ័ ប្រឹក្សី ជាញ៉ាន"។

៣៤ ហះកា អាញ រ៉ះ ប៉ាឡាក់ កា អន់ដីស ណារ៉ូ ជា អូ អន់ ម៉ត់ អុះ ដៃ ម៉ត់ អើ ប្លែង ប្រឹក្សី ជាញ៉ាន ខង ប្លែង ឡាក់ ត្រេ ចារ ប្រឹះ បិកកាតយ័ អង់អ្វី ប្រឹក្សី សាដាច់។

៣៥ លូ ដៃ ម៉ត់ អើ អង់កក់ តេះ ប្រឹក្សី ជាញ៉ាន ខង អង់កក់ តេះ អា កាណើល ជុង ម៉ះ ប្រឹះ បិកកាតយ័។ ដៃ ម៉ត់ អើ មៀង យេរូសាឡឹម ប្រឹក្សី ជាញ៉ាន ខង មៀង ម៉ះ សាដាច់ តីស។

៣៦ ដៃ ម៉ត់ អ្សក់ កល់ អន់ដីស ប្រឹក្សី ជាញ៉ាន ខង អន់ដីស អូ អូ ប្រឹក្សី អន់ សក់ កល់ អន់ដីស កើត បាក លើ ម៉ូ យ័ះ ម៉ោញ កាសើ កា អន់ដីស អូ អូ អុះ។

៣៧ ត្រក់ កាប ជា "តាទីច" យី "តាទីច" ឡូត ជា "អូ" យី "អូ" ខង ទី សារ កាប ពូង ណោះ យី ឡាច់ ឡឺង ម៉ែត ប្រឹះ បីត ដោះ។

៣៨ «អន់ដីស ឃើយ កាតាំង ពូ រ៉ះ ជា "ជា ពូ ខ្វិក ម៉ាត់ អន់ដីស ម៉ោញ ប៊ែង អន់ដីស ខ្វិក ម៉ាត់ ពូ ម៉ោញ ប៊ែង និះទៅ ដេល។ ជា ពូ ដាល់ អន់ដីស ប៉ាក់ សាណាញ ម៉ោញ អន់ដីស ដាល់ ពូ អន់ ប៉ាក់ សាណាញ ម៉ោញ និះទៅ ដេល"។

៣៩ ហះកា អាញ ចឹង រ៉ះ ប៉ាឡាក់ កា អន់ដីស ណារ៉ូ ជា ដៃ តូ លូ ប៉ាណូស ខុយ ប៉ាអ្សប់ ជា ពូ តាប៉ះ គៀងតោរ អន់ដីស តែង សាម៉ា ត្រក់ ដុំ អន់ ពូ តា

‡ ៥:៣១ ៥:៣១ សារ អា ឡាច់ ឡឺង សារ អន់ ចាបាប លឹក ទី ពៀរ (ចោទិយ/កថា) ២៤:១។
S ៥:៣៨ ៥:៣៨ សារ អា ឡាច់ ឡឺង សារ ឡាច់ (និក្ខមន់) ២១:២៤។

ប៉ះម៉ៅញ ប៊ែង ណាវ ពិ។

៤០ ជា ទី ពូ ភង អន់ដីស ញន បិច កា អារ សាប៉ាក់ អន់ដីស ត្រក់ អន់ ពូ អ្សក់ ទីប អារ គ្រីន ដេល។

៤១ ជា ពូ ប៉ាំងខំ អន់ដីស ចាក គយ យៀង ខង អន់ ទី ម៉ៅញ កា ឡូមិត អន់ ដីស ត្រក់ ចាក លូ ពូ អន់ ទី ពៀរ កា ឡូមិត ពិ។ *

៤២ ជា ទី ពូ បិច ប័រ កាណាគី ញា ឡឹង អន់ដីស អន់ ពិ លូ ជែ កា ឡីស កា ពូ ប័រ អ៊ីម កាណាគី ឡឹង អន់ដីស ណោះ។

៤៣ «អន់ដីស ឃើយ កាតាំង ពូ រ៉ះ ជា "ត្រក់ បិច ចែ កា អុះ មី ស្រុក តេះ អន់ ដីស ទៅ ហះកា ត្រក់ អូ ណិស កា មូត តាម៊ីរ អន់ដីស"។

៤៤ ហះកា អាញ ប័រ រ៉ះ ប៉ាឡាក់ កា អន់ដីស ណាវ ជា ត្រក់ បិច ចែ កា មូត តាម៊ីរ ម៉ះ អន់ដីស លូ ម៉ន់ ឡោម ប្រ្រៈ បិកកាតយ័ អន់ សារ ដាក់ កា មូត បក់ អូ ណិស អូ រម កា អន់ដីស ណោះ ដេល។

៤៥ ប្រ័គី នីណោះ អន់ដីស ចឹង កេះ គន ម៉ះ ប្រ្រៈ ឡាក់ ពី អន់ដីស អ្នែ ពីង ប្លែង តោ។ ខង អ៊ែ អន់ ដាវ ឡាច អន់ តាតារ ទីប ប៉ាណូស ដាក់ ទីប កា ប៉ាណូស អូ ដាក់ លូ អ៊ែ អន់ ទៀក បី ទីប ប៉ាណូស ត្រង់ ទីប កា ប៉ាណូស អូ ត្រង់ និះ ទៅ ដេល។

៤៦ ជា អន់ដីស បិច ដឹង កា ប៉ាណូស ចំ បិច ចែ កា អន់ដីស ចឹង ទី ខា ញា? យ័ះ មូត អ្សក់ វ៉ាបៃ កា អូ ដេល ប្រ័គី នីណោះ។

៤៧ ជា អន់ដីស បិច ខែន ដឹង កា អុះ មី អន់ដីស ទៅ ចឹង យច ឡឹង ពូ ហះ ចំ? យ័ះ សុនសាត អន់ទៀត អូ សៀ ប្រ្រៈ កា អូ ដេល ប្រ័គី នីណោះ។

៤៨ ទិល នីណោះ ប្រ្រៈ ឡាក់ ពី អន់ដីស អ្នែ ពីង ប្លែង តោ អ៊ែ ដាក់ ត្រង់ នី ចម អន់ អន់ដីស ដាក់ ត្រង់ ឡាក់ កា អ៊ែ និះ ទៅ ដេល។

៦

១ «ជែ ប្រ័គី ដាវ ដាក់ ហះ ម៉ាត់ កាំឡាំង អៀង ក្រាន់ កា បិច កា ពូ ប័ប។ ជា ប្រ័គី នីណោះ អន់ដីស អូ ទី កាណាគី ញា ឡឹង ប្រ្រៈ ឡាក់ ពី អន់ដីស អ្នែ ពីង ប្លែង តោ អុះ។

២ «ជា អន់ដីស អន់ កាណាគី កា មូត ថុក ញ៉ាក ជែ ឡុង រ៉ះ រ៉ែក វ៉ែក ឡាក់ មូត តាត់ អំប្រ័គី ដាក់ អន់ខែ ឃើយ ប្រ័គី កាណាង រោង លូ រទ្រង ភ្លើ បិច កា ពូ ប៉ានេ។ អាញ រ៉ះ កា អន់ដីស តាទីច ជា កាយ ឡឹង ណោះ អន់ខែ ចឹង អូ ទី ខា អុះ។

* ៥:៤១ ៥:៤១ ផ្លូវ រាំងរាំង ណោះ តាហាន សុនសាត រួម ទី ចាបាប ប៉ាំងខំ ពូ គយ យៀង ខង អន់ ចាក ចាំងហាយ ទី ម៉ៅញ កា ឡូមិត។ † ៥:៤៣ ៥:៤៣ ប័រ ហៃ ចាបាប មូត លេវី (លេវីនីយ) ១៩:១៨។

៣ ហៈកា កាប៉ាច់ អន់ដីស ផា តី តែង សាម៉ា អន់ កាណាគី កា មូត ថុក ញ៉ាក ជែ អន់ តី សាំងអ្សោ អូ អន់តត់

៤ ម៉ាគ់ សារ អន់ដីស ប្រឹក្ចំ ណោះ ចឹង ដាក់ សាគីម ទី ដឹង ប្រឹក្ចំ ឡាក់ ពី អន់ដីស ចឹង ប័ប សារ អន់ដីស ប្រឹក្ចំ ណោះ ណោះ អើ ចឹង អន់ កាណាគី គីត ខា កា អន់ដីស តាទីច។

៥ «ផា អន់ដីស ម៉ន់ អើ ប្រឹក្ចំ ជែ ប្រឹក្ចំ ឡាក់ កា មូត តាត អំប្រឹក្ចំ ដាក់ អន់ ខែ ខុ អន់តារ ម៉ន់ កាណុង រោង លូ រទ្រង សាលូង បិច កា ពូ ប័ប។ អាញ រ៉ះ កា អន់ដីស តាទីច ផា កាយ ឡឹង ណោះ អន់ខែ ចឹង អូ ទី ខា អុះ។

៦ កាប៉ាច់ អន់ដីស ផា អន់ដីស ម៉ន់ ត្រត់ ម៉ុត ពីង កាណុង កាត្រើត អំ ប៉ារ កេះណោះ ម៉ន់ អើ ប្រឹក្ចំ ឡាក់ ពី អន់ដីស អ្វៃ ពីង ចារ សាគីម។ អើ ហៃ ប័ប អន់ដីស អ្វៃ ម៉ន់ ពីង ចារ សាគីម ណោះ អើ ចឹង អន់ កាណាគី គីត ខា កា អន់ដីស។

៧ «ផៈ អន់ដីស ម៉ន់ ជែ កាប អន់ទៃ ទៅ ។ សារ អូ ទី ខា ឡាក់ មូត សុនសាត អន់ទៀត ណោះ ខង អន់ខែ សាម៉ត ផា កាប អៀង នីណោះ ប្រឹក្ចំ អន់ខែ ចឹង សាយ៉ាង។

៨ ជែ ប្រឹក្ចំ ឡាក់ កា ពូ ខង ប្រឹក្ចំ ឡាក់ ពី អន់ដីស អើ អូ ទី កាណាគី ញ៉ា ឡាក់ អន់ដីស តងកាន អន់ទ្រួល ឡឹង អន់ដីស ប័រ កេះ។

៩ អន់ដីស ត្រត់ ម៉ន់ អើ ប្រឹក្ចំ បិកកាតយ័ នីអៀះ

អី ពី ញីន ឡាក់ អ្វៃ ពីង ប្លែង

អន់ ប៉ាណូស ពីង អង់កក់ តេះ អា អៀល កូត កា អីស។

១០ ប័រ អីស រ៉ាំងហៃ រ៉ាំងខ្សា ប៉ាណូស ទិខុ

អន់ ប៉ាណូស ពីង អង់កក់ តេះ ប្រឹក្ចំ ពួយ ពុត អីស

ឡាក់ កា បិយ អីស ពីង ប្លែង ដេល។

១១ ប័រ អីស អន់ សាណា ឡាក់ ញីន តងកាន កាណុង ដាវ អា។

១២ ប័រ អីស ជែ អៀក យ៉ូ សារ ញីន យច

ឡាក់ កា ញីន អូ អៀក យ៉ូ សារ យច ពូ ប្រឹក្ចំ លូ ញីន ដេល។

១៣ ជែ អន់ ពូ ប៉ាឡោម ញីន ប្រឹក្ចំ យច

ហៈកា ប័រ អីស តង ញីន អន់ រ៉ាវ៉ាច់ ឡឹង ម៉ែត ប្រឹក្ចំ បឹត ណើ។ *

* ៦:១៣ ៦:៩-១៣ ពិនព្រៃនីអៀក ត្រត់ ដេលៈ ៩ អី ពី ញីន ឡាក់ អ្វៃ ពីង ប្លែង អន់ សិច អីស ដាក់ ឡាយ៉ាម។ ១០ ប័រ សារ រ៉ាំងហៃ រ៉ាំងខ្សា ម៉ះ អីស ពីៈ ទីល អន់ ប៉ាណូស ពីង អង់កក់ តេះ ប្រឹក្ចំ ពួយ ពុត អីស ឡាក់ កា ពូ ពីង ប្លែង ដេល។ ១១ ប័រ អីស អន់ សាណា ឡាក់ កា ញីន តងកាន កាណុង ដាវ អា។ ១២ ប័រ អីស ជែ អៀក យ៉ូ សារ យច ញីន ឡាក់ កា ញីន អូ អៀក យ៉ូ សារ យច ពូ ប្រឹក្ចំ លូ ញីន ដេល។ ១៣ ជែ អន់ ពូ ប៉ាឡោម ញីន ប្រឹក្ចំ យច ហៈកា ប័រ អីស តង ញីន អន់ រ៉ាវ៉ាច់ ឡឹង សារ អីក សារ បឹត ខង សារ រ៉ាំងហៃ រ៉ាំងខ្សា លូ អំរាញ អីញ លូ សារ ដាក់ កេង ម៉ះ អីស អ្វៃ លើយ អាមែន។

១៤ ជា អន់ដីស អូ អ្យក់ យ៉ូ សារ ពូ ប្រឹក្តី យច លូ អន់ដីស ប្រ្លឹះ ឡាក់ ពី អន់ដីស អ្វែ ពីង ប្លែង តោ អើ អូ អ្យក់ យ៉ូ សារ អន់ដីស ប្រឹក្តី យច ដេល។

១៥ ហះកា ជា អន់ដីស អ្យក់ យ៉ូ សារ ពូ ប្រឹក្តី យច លូ អន់ដីស ប្រ្លឹះ ឡាក់ ពី អន់ដីស អ្វែ ពីង ប្លែង តោ អើ កា អ្យក់ យ៉ូ សារ អន់ដីស ប្រឹក្តី យច ដេល។

១៦ «ជា ដាវ ចំ អន់ដីស កំ អូ សា សាណា ញ៉ា អន់ដីស ដៃ ប្រឹក្តី កា ម៉្លះ ម៉ាត់ សាំងអយ ឡាក់ កា មូត តាត់ អំប្រឹក្តី ដាក់។ អន់ខែ ប្រឹក្តី កា ម៉្លះ ម៉ាត់ នីណោះ បិច កា ពូ អន់ទៀត បំបំ លូ អូ អន់តត់ កា អន់ខែ កំ អូ សា សាណា។ អាញ រះ កា អន់ដីស តាទីច ជា កាយ ឡឹង ណោះ អន់ខែ ចឹង អូ ទី ខា អុះ។

១៧ កាប៉ាច អន់ដីស ជា ដាវ ចំ អន់ដីស កំ អូ សា សាណា ត្រត់ ប៉ាច ម៉ាត់ លូ កីត សក់។

១៨ ដៃ អន់ ពូ អន់ទៀត អូ អន់តត់ កា អន់ដីស កំ អូ សា សាណា អន់ ដឹង ប្រ្លឹះ ឡាក់ ពី អន់ដីស ឡាក់ ពូ ហៃ អូ បំបំ ណោះ ហង បំបំ សារ អន់ដីស ប្រឹក្តី ដាក់ សាគីម ណោះ ណោះ អើ ចឹង អន់ កាណាត់ គីត ខា កា អន់ដីស។

១៩ «ដៃ ប៉ាតុំ គម វ៉ាស អំប៉ាស សារ៉ាប់ កា ឡាកោ ពីង អងកក់ តេះ ឡាក់ ចារ កាញ ចិរ រេះ តេះ ប្លាល់ លូ កាចះ សា ឡាក់ ចារ ទី ប៉ាណូស អូ ដាក់ ច្រះ ប៉ាណិរ ម៉ុត អន់តត់ វ៉ាស ណោះ ដេល។

២០ ប៉ាតុំ វ៉ាស អំប៉ាស គម ពីង ប្លែង តោ ឡាក់ ចារ ដាក់ អូ ទី កាញ ចិរ រេះ តេះ ប្លាល់ លូ អូ ទី កាចះ សា អូ ទី ពូ ច្រះ ប៉ាណិរ ម៉ុត អន់តត់ វ៉ាស ណោះ ដេល

២១ ខង ជា វ៉ាស អំប៉ាស ម៉ះ អន់ដីស អ្វែ ប៉ាត់ ចារ ចំ ពុត ពៀក អន់ដីស កា អ្វែ ប៉ាត់ ចារ ណោះ ដេល។

២២ «ម៉ាត់ អន់ដីស ពៀប ឡាក់ កា តាកៀង សារ៉ាប់ ឡាកោ ជា ម៉ាត់ អន់ដីស ដាក់ តាតារ ឡាកោ អន់ដីស កា ដាក់ និះ ទៅ ដេល។

២៣ ហះកា ជា ម៉ាត់ អន់ដីស ម៉ាម៉ាំង ឡាកោ អន់ដីស កា អូ ដាក់ និះ ទៅ ដេល។ ទីល នីណោះ ជា តាតារ សារ៉ាប់ ឡាកោ អន់ដីស កើត ម៉ាម៉ាំង រ៉ាំងអិត នីណោះ កេះ ឡាកោ អន់ដីស កា អូ អូ ចឹង កើត នីចម៍ ហង។

២៤ «អូ ទី ពៀ អូ ប្រឹក្តី ង៉ារ អន់ កា ពី តាំងឡា ពៀរ ដូរ អុះ ខង អើ ចឹង បិច កា ម៉ោញ អូ ណិស កា ម៉ោញ ត្រង់ កា ម៉ោញ អូ ត្រង់ កា ម៉ោញ។ អន់ដីស កា និះ ទៅ ដេល អូ ត្រត់ អូ ប្រឹក្តី ង៉ារ ប្រ្លឹះ បិកកាតយ័ អន់ជា បិច កា វ៉ាស អំប៉ាស អន់ជា ទី អុះ។

២៥ «ខ អា ហង បះ អាញ រះ កា អន់ដីស ដៃ វ៉ុនវ៉ាយ ឡឹង សាណា សាណិត អែត សា សារ៉ាប់ សិម ឡាកោ បាំងឡៃ លូ ខោ អារ សារ៉ាប់ កា សិប ពៀត។ ញ៉ា អន់ដីស អ្វែ វ៉ុស សារ៉ាប់ ដឹង កា ណាំង សាណា សាណិត លូ ខោ អារ ប ?

២៦ ហត់ អន់ដីស ចាំជ្រុប ហៃ សែម ប៉ារ ពីង ប្លែង តោ អន់ខែ អូទី សាមូល តប់ អូទី កាច់ ច្រូត ប៉ាតុំ អ្សក់ ចែក កាណាង រម អុះ ហះកា ប្រ្លឹះ ឡាក់ ពី អន់ ដីស អ្នែ ពីង ប្លែង តោ អ៊ែ សិម អន់ខែ។ ហះកា អន់ដីស អា គីត ខា ក្លា ឡឹង សែម ណោះ ណារ៉ូ។

២៧ យ្លឹះ អន់ដីស ខំ រឺនរ៉ាយ នីចម កាតាម កា អូទី ពៀ ចឹង អូ ប៉ាន់ ធុម អាញ ឡាកោ ទៅ អន់ ឆ្លឹង អុះ យ្លឹះ តុ សិត កា អូ អូ សាំ។

២៨ ញ៉ា ត្រត់ អន់ដីស រឺនរ៉ាយ ឡឹង ខោ អារ? ហត់ អន់ដីស ចាំជ្រុប ហៃ ប៉ាការ ពីង ស្រី តោ អ៊ែ ហិន ដាក់ នីចម។ អ៊ែ អូ អូ ប្រគី ង៉ារ ក្លែង ក្លាំង លើ តក់ តាញ អុះ។

២៩ ហះកា អាញ ប័រ រះ កា អន់ដីស ផះ រាំងរាំង សាឡម៉ុន ប្រគី សាដាច់ ពៃ អ៊ែ សាលើម ឡាកោ ដាក់ នីចម កាតាម កា អ៊ែ អូទី ខោ អារ ដាក់ ឡាយ៉ា មី សាម៉េ លូ ប៉ាការ ម៉ោញ តើម អា អុះ។

៣០ អី ប៉ាណូស សៀ ឡាឡាក់ ឡាឡាក់ អន់ដីស ហៃៗ ប៉ាការ អា ដារ អា អ៊ែ ហិន ពីង ស្រី ប៉ាក់ ដារ តាយ៉ាង ពូ ទក ចែក ពីង អុញ ហះកា ប្រ្លឹះ បិក កាតយ័ ប្រគី អន់ អ៊ែ ឡាក់ ដាក់ ឡាយ៉ាម ប៉ុប អា កេះ។ អន់ដីស ឡាក់ ប៉ាណូ ស ទី ខា ក្លា ឡឹង ប៉ាការ អា ណារ៉ូ ចាបះ កា អ៊ែ ចឹង អន់ អន់ដីស ទី ខោ អារ កាសិប ពៀត ដេល។

៣១ ទីល នីណោះ អន់ដីស ដៃ រឺនរ៉ាយ ហង ដៃ កាប ផា "សាណា ញ៉ា ញីន ចឹង អែត សា លូ ខោ អារ ញ៉ា ចឹង កាសិប ពៀត?"

៣២ ខង សុនសាត អន់ទៀត អូ សៀ ប្រ្លឹះ ខំ ណាំង កាណាតិ ទីណោះ ប្រ្លឹះ ឡាក់ ពី អន់ដីស អ្នែ ពីង ប្លែង តោ អ៊ែ អូ កេះ កា អន់ដីស តងកាន កាណាតិ ទី ណោះ។

៣៣ ហត់ មប ឡាកោ អន់ ប្រ្លឹះ រាំងហៃ រាំងខ្យា លូ ខំ ប្រគី ពួយ សារ ដាក់ ត្រង់ មះ ប្រ្លឹះ ហ្លិត ឡឹង សារ អន់ទៀតៗ ណោះ អ៊ែ ចឹង អន់ ធុម គ្រិប កា ណាតិ ញ៉ា ឡាក់ អន់ដីស តងកាន ណោះ។

៣៤ ដៃ រឺនរ៉ាយ ឡឹង សារ ញ៉ា ឡាក់ ចឹង កើត ទី ដារ តាយ៉ាង ទៀ សារ ដារ តាយ៉ាង ក្យាក់ យីត ដារ តាយ៉ាង ទៅ ញុន ម៉ោញ ដារ ៗ ទី សារ ក្យិប កេះ សាំ រ៉ាប់ ដារ ណោះ ហង។

៧

១ «ដៃ ផា កា ពូ ប្រគី យច ដៃ ភៀ ដៃ អន់ ប្រ្លឹះ បិកកាតយ័ ផា កា អន់ដីស ប្រគី យច។

២ ជា អន់ដីស ជា កា ពូ នី ចម៍ ប្រ្លឹះ បិកកាតយ័ ចឹង ជា កា អន់ដីស នី ណោះ ដែល។ អើ ចឹង វាល់ អន់ កា អន់ដីស ឡាក់ កា អន់ដីស វាល់ អន់ កា ពូ ណោះ ដែល។ *

៣ ញ៉ា ត្រក់ អន់ដីស ហៃ ប័ប័ សារ យច ចិ ម៉ះ អុះ ម៉ី ឡាក់ កា កាបក់ តេះ កាណុង ម៉ាត់ ហះកា អន់ដីស អូ ប័ប័ សារ អន់ដីស ប្រ័ត្តិ យច តីស ឡាក់ កា តាំ ពៀក អ្លឹង អ្លៃ ទូម ពីង ម៉ាត់ អន់ដីស ទៅ។

៤ ទីល អ្លឹង អ្លៃ ទូម ពីង ម៉ាត់ អន់ដីស ញ៉ា ត្រក់ អន់ដីស កាប លូ អុះ ម៉ី ជា "ពីះ អន់ អាញ ប៉ាតីត អ្យក់ ឡាច់ កាបក់ តេះ ឡឹង ម៉ាត់ អីស" ?

៥ អី ប៉ាណូស តាត់ អំប្រ័ត្តិ ហត់ អ្យក់ ឡាច់ អ្លឹង ឡឹង ម៉ាត់ អន់ដីស ទៅ ហិ ណោះ អន់ដីស ចឹង ហៃ ប័ប័ សាឡះ លូ អូ ប៉ាតីត អ្យក់ ឡាច់ កាបក់ តេះ ឡឹង ម៉ាត់ អុះ ម៉ី អន់ដីស។

៦ «ដៃ អ្យក់ កាណាត្តិ ញ៉ា ឡាក់ ដាត់ អន់ កា សូ អ្យក កា អន់ខែ ចឹង តាឡះ កាប់ អន់ដីស ទៅ លូ ដៃ រឹត តាយ៉ាល់ ដាត់ ឡាយ៉ាម គីត ខា ម៉ះ អន់ដីស ហះ ម៉ាត់ សាតៃ អ្យក អន់ខែ ចត់ ឡុត។

៧ «អន់ ដីស ប័រ ណោះ ប្រ្លឹះ បិ ក កា តយ័ ចឹង អន់។ អន់ ដីស ណាំង ណោះ អន់ដីស ចឹង ប័ប័។ អន់ដីស កាខត់ អំបារ ណោះ អើ ចឹង បើក កា អន់ដីស ឡុត។

៨ ខង ពៀប័រ បក់ ណោះ ចឹង ទី ពៀ ណាំង បក់ ណោះ ចឹង ប័ប័ លូ ប្រ្លឹះ ចឹង បើក អំបារ កា បក់ ចំ កាខត់ ដែល។

៩ ទី កាំឡាំង អន់ដីស អា ជា គន ប័រ ណាំ បាំង អូ ទី ពៀ ចឹង អ្យក់ អំបោ អន់ កា អើ អុះ។

១០ លូ ជា គន ប័រ សាអ្លឹង កា អូ ទី ពៀ ចឹង អ្យក់ ពិះ អ្លៃ រឹស អន់ កា អើ ដែល។

១១ តុត អន់ដីស ឡាក់ ប៉ាណូស អូ ដាត់ អូ អន់ កាណាត្តិ ដាត់ កា គន ហឹង ខាក់ ប្រ្លឹះ ឡាក់ ពី អន់ដីស អ្លៃ ពីង ប្លែង តោ អើ ចឹង អន់ កាណាត្តិ ដាត់ កា បក់ ប័រ ណោះ តះ។

១២ «អន់ដីស បិច កា ពូ ប្រ័ត្តិ ដាត់ លូ អន់ដីស នី ចម៍ អន់ដីស ត្រក់ ប្រ័ត្តិ ដាត់ កា ពូ នី ណោះ ដែល ខង កាណុង ផាប់ ចាបាប ប្រ្លឹះ លូ ផាប់ មូត វ៉ាគីយ ប្រ្លឹះ ទី រះ នី ណោះ ហង។

១៣ «ហត់ ម៉ុត ទ្រង អំបារ អង់អ្យក្តិ ពិ ខង អំបារ ម៉ុត ប៉ាត់ ចារ តោ វ៉ាយ តោ រ៉ុង ណោះ តីស ឡាហោង ខាក់។ ទ្រង ឡាំ ប៉ាត់ ចារ ណោះ កា ឡាម៉ត់ ដែល ទី ប៉ាណូស អៀង ម៉ុត ទ្រង អំបារ ណោះ។

* ៧:២ ៧:២ អើ កាប ប៉ាន់ដីប បិច ទី ណាំ ជា ជា ពិន ចែក មូត ពូ ឡាឡាក់ ឡាឡាក់ ប្រ្លឹះ ចឹង ចែក មូត ពិន និះ ទៅ ដែល។

១៤ ហះកា អំបារ ម៉ុត ប៉ាត់ ចារ ទី អាញ រឺស អើ អង់អ្នក លូ ទ្រង ណោះ ប៉ា ណាប ចាក ដេល ទី ប៉ាណូស បើត ដូរ ណាំង ទ្រង ណោះ ប៉ប៉។

១៥ «ត្រក់ ឡាវាំង ឡឹង មូត តាត់ អំប្រឹក្ច វ៉ាគីយ ប្រ្រឹះ ខង អន់ខៃ ចឹង ប៉ាឡម ឡាកោ ឡាវ ណាំង អន់ដីស អន់ខៃ តាត់ អំប្រឹក្ច ដាក់ សឹម ឡាក់ កា ចៀម ហះ កា ពុត អន់ខៃ តាកេះ ឡាក់ កា សូ ព្រី។

១៦ អន់ដីស ចឹង អន់ហ្គាល់ អន់ខៃ ញន សារ អន់ខៃ ចឹង ប្រឹក្ច ឡាក់ កា ពិន អន់ហ្គាល់ តើម អ្លឹង ញន ថ្លៃ អើ ដេល។ នីចម ពូ ឃើយ ដេល ប អ្លេះ ថ្លៃ អង់ កាច លូ ថ្លៃ ប្រា ឡឹង គុំ សាលៀ?

១៧ តើម អ្លឹង ដាក់ ថ្លៃ អើ កា ដាក់ និះទៅ ដេល ផា តើម អ្លឹង អូ ដាក់ ថ្លៃ អើ កា អូ ដាក់ និះទៅ ដេល។

១៨ តើម អ្លឹង ដាក់ អូ អូ បាំងកើត ថ្លៃ អឹក អុះ តើម អ្លឹង អូ ដាក់ កា អូ អូ បាំង កើត ថ្លៃ ដាក់ និះទៅ ដេល។

១៩ តើម អ្លឹង ចំ អូ ដាក់ ថ្លៃ ពូ ចឹង កាល់ អ្នាត កេះណោះ អ្យក់ ចែត ពីង អុញ។

២០ មូត តាត់ អំប្រឹក្ច វ៉ាគីយ ប្រ្រឹះ កា នីណោះ ដេល អន់ដីស ចឹង អន់ហ្គាល់ អន់ខៃ ញន សារ អន់ខៃ ប្រឹក្ច។

២១ «មូត បក់ ប្រ្រឹះ ចឹង វាំងហៃ វាំងខ្យា អូ ត្រក់ មូត ក្រានី កា អើ អាញ ផា ពី តាំងឡា ម៉ែត តាំងឡា ណោះ អុះ ឃី មូត បក់ ប្រឹក្ច ពួយ ពុត ពី អាញ ឡាក់ អៃ ពីង ថ្លែង តោ។

២២ ប៉ាត់ ដាវ ប្រ្រឹះ ចឹង តាត់សុន សារ ទៀ ចឹង ទី ប៉ាណូស អៀង ដូរ ឡោម ឡា អាញ ផា "អី ពី តាំងឡា ផះ ញិន ប្រឹក្ច វ៉ាគីយ ប្រ្រឹះ លូ ទ្រុះ ឡាច់ ប្រ្រឹះ បឹត ប្រ្រឹះ រឹត ទីប ប្រឹក្ច សារ អំប្រឹក្ច អីញ កេង ខាក់ ញា អូ ត្រក់ សិច អីស ប ញិន ឃើយ អើ ណោះ ពៃ?"

២៣ ណោះ អាញ ចឹង រះ កា អន់ខៃ ផា "អី មូត ប្រឹក្ច យច ចាបាប់ អន់ដីស ចាក ឡាច់ អន់ ចាំងហាយុត ឡឹង អាញ ពី អាញ អូ ឃើយ អន់ហ្គាល់ អន់ដីស អុះ"។

២៤ «ពៀ សាំយ៉ាំង ប៉ានីរ អាញ អា កេះណោះ ប្រឹក្ច ពួយ អើ ណោះ ឡាក់ កា ប៉ាណូស ហ្លង់ សាឡាច់ ប្រឹក្ច ហី អំបាំង អំហ្គោ តាទៀវ។

២៥ យ្រឹះ ថ្លែង បី ខ្យាល តីស លូ ទៀក វ៉ាឡាប តី ហី ណោះ នីចម កាតាម កា ហី ណោះ អូ ពួក អុះ ខង អើ ប្រឹក្ច អំបាំង អំហ្គោ។

២៦ កាប៉ាច់ បក់ សាំយ៉ាំង ប៉ានីរ អាញ អា ហះកា អើ អូ ប្រឹក្ច ពួយ អើ ណោះ ឡាក់ កា ប៉ាណូស អូ ហ្លង់ អូ ហ្លី ប្រឹក្ច ហី ពីង តេះ ឡាពុក។

២៧ ប៉ាត់ ថ្លែង បី ខ្យាល តីស លូ ទៀក វ៉ាឡាប តី ហី ណោះ អើ ពួក វ៉ាយ វ៉ា ឡុត»។

២៨ ប៉ាត់ យីស៊ី រ៉ះ សារ អា កេះ។ ម្ចាស់ ប៉ាសុន ញាម ខាក់ កា សារ អើ អន់តត់ ប៉ាតោ ណោះ

២៩ ខង អើ ប៉ាងហៀន ទី អំរ៉ាញ អើញ អូ ត្រត់ ឡាក់ កា ម្ចាស់ ណែយូ អន់ទៀត ឃើយ ប៉ាងហៀន អន់ខែ អុះ។

៨

សារ យីស៊ី តាត់ អន់ដាក់ ពូ អៀង

១ ប៉ាត់ យីស៊ី ជីវ ឡើង ប៉ានីម ទី ប៉ាណូស អៀង កាខាក់ ប៉ាណាំ គួប ចាក ពួយ អើ។

២ ផះ ណោះ កា ទី ប៉ាណូស ត្រត់ រ៉ោះ ម៉ោញ ដូរ ម៉ុត កាដាប សាំប្រឹះ អើ លូ កាប ផា «អើ ពី តាំងឡា អីស ទី អំរ៉ាញ តាត់ អន់ដាក់ អាញ ផា អីស ចៃ»។

៣ យីស៊ី សាប៉ាត់ អើ លូ កាប ផា «អាញ ចៃ ដេល ហត់ ព្រះ ដាក់ ពី»។ ផា ឌី រ៉ោះ អើ ណោះ កា ព្រះ ដាក់ ឡូត។

៤ កេះណោះ យីស៊ី អន់តត់ រ៉ះ កា អើ ផា «អីស ត្រត់ ឡា រ៉ាង កាខាក់ ដៃ រ៉ះ សារ អា អន់ ពូ អុំ ដៃ។ ហះកា អីស ត្រត់ ឡា តាំបាង ឡាកោ អន់ ក្រាត់ រ៉ាម៉ះ ប្រឹះ តោ ហៃ លូ អ្យក់ កាណាត់ ពុះ សែន ប្រឹះ បិកកាតយ័ ឡាក់ កា ម៉ូសេ ទី រ៉ះ ភៀ អន់ ពូ អុំ អន់តត់ ផា អីស ដាក់ ប្រាំល តាទីច»។

៥ កេះណោះ យីស៊ី ម៉ុត កាណាង មៀង កាផានីម ទី ម៉ែត តាហាន សុនសាត រ៉ូម ម៉ោញ ដូរ ឡា ប៉ាត់ ចារ អើ លូ ឡោម ផា

៦ «អើ ពី តាំងឡា ! ទុច អាញ អើ អិត យ៉ុប ខាក់ តែប សាំង អ៊ែង អ៊ែ ពីង ហី»។

៧ យីស៊ី រ៉ះ កា អើ ផា «អាញ ចឹង ឡា តាត់ អន់ដាក់ អើ»។

៨ ម៉ែត តាហាន សុនសាត រ៉ូម ណោះ កាប ផា «អើ ពី តាំងឡា អាញ ឡាក់ ប៉ាណូស អូ គិត អូ ខា អូ យី ចឹង ជៀក អីស ម៉ុត កាណាង ហី អាញ អុះ។ ប៉រ ក្រានី កា អីស កាប តាត់ អន់ដាក់ ឡើង អា ម៉ោញ នីរ កា អើ ដាក់ ហង។

៩ អាញ អុំ អន់តត់ ខង អាញ កា អ៊ែ អន់តត់ ប៉ានីរ ពូ ដេល កា ទី គន តា ហាន អ៊ែ កាន់តេ ប៉ានីរ អាញ និះទៅ ដេល។ ផា អាញ ប្រើ តាហាន ម៉ោញ ដូរ ឡា ណោះ អើ ចឹង ឡា ផា អាញ ប្រើ សីត ណោះ អើ ចឹង សីត។ ផា អាញ ប្រើ ទុច ប្រឹក់ ងារ ញា អើ កា ប្រឹក់ ពួយ ដេល»។

១០ ផះ យីស៊ី កាតាំង អើ កាប នីណោះ អើ ញាម ខាក់ ខង សុនសាត អន់ទៀត ណោះ សៀ កាខាក់ កេះណោះ អើ រ៉ះ កា ម្ចាស់ ចាក ពួយ អើ ផា «អាញ ប៉រ រ៉ះ កា អន់ដីស តាទីច កាណាង សុនសាត អ៊ីស្រាអែល អា អាញ អូ ឃើយ ប៉ប ពៀ សៀ កេង ខាក់ ឡាក់ កា អើ អា អុះ។

១១ អាញ ប៉រ រ៉ះ កា អន់ដីស ចឹង ទី សុនសាត អន់ទៀត អៀង ពីរ ឡឹង ដាវ ឡាច់ ឡឹង ដាវ ម៉ុត ចឹង ហាវ ប៉ាត់ ចារ ប្រ្រឹះ រ៉ាំង ហៃ រ៉ាំង ខ្យា សង់ សា អន់ខ្នុរ រត់ អាប្រាហាំ រត់ អ៊ីសាក់ លូ រត់ យ៉ាកុប។

១២ ហះកា ប៉ាសុន អ៊ីស្រាអែល ឡាក់ ត្រត់ ទី ប្រ្រឹះ បិកកាតយ័ ចឹង រ៉ាំង ហៃ រ៉ាំង ខ្យា ណោះ ប្រ្រឹះ ចឹង រ៉ិត អ្នាត អន់ខែ អន់ អ្នែ តែង ឡឹង ពីង ចារ ម៉ាម៉ាំង ម៉ាមត កាណាង ចារ ណោះ កាតាំង ដឹង ពូ ញ៉ាំ តាំងអីះ លូ រ៉ាំង តែត សាណាញ»។

១៣ កេះណោះ យីស៊ូ រ៉ះ កា ម៉ែត តាហាន សុនសាត រួម ជា «ហត់ អីស សីត ឡុត ពី អន់ ដាក់ ឡាក់ កា សារ អីស ម៉ឹង អា ហង់»។ ផះ ណោះ ទុច អែ ណោះ កា ដាក់ ឡុត។

១៤ កេះណោះ ណារូ យីស៊ូ ឡាក់ ប៉ាត់ ហី ពេត្រុះ ប៉ប មើត អន់ហ្នី ពេត្រុះ ពូ គ្រីន តែប ពីង ត្រេ។

១៥ យីស៊ូ ចឹក តី អែ ជាឌី ពូ ណោះ កា ដាក់ ព្យ៉ា ឡុត អែ អ្សរ តាំបាង សាណា សាណីត អន់ កា យីស៊ូ។

១៦ ប៉ាត់ ទីល កាដាច ទី ពូ ឡាក់ ជីន ប៉ាណូស ប្រ្រឹះ ប្រឹត អៀង ដូរ ប៉ាត់ យីស៊ូ អែ កា ទ្រុះ ឡាច់ ប្រ្រឹះ បឹត ប្រ្រឹះ រ៉ិត ឡឹង ប៉ាណូស ប្រ្រឹះ ប្រឹត ណោះ ញន ប៉ានីរ អែ លូ តាត់ អន់ដាក់ មូត អិត ពូ ដាក់ ទិខ្នុ ដេល

១៧ កៀ តាត់ អង់កេះ សារ រ៉ាគីយ ប្រ្រឹះ សិច អេសាយ ទី ប្រាត់ រ៉ះ ជា "អែ អ្សក់ ទីប សារ អិត ពូ ទីប កាជក កាដេល ម៉ះ ពិន កា អែ"។*

១៨ យីស៊ូ ហៃ កា ទី ប៉ាណូស អៀង ពីរ គួម អែ ជុំ ណោះ អែ ប្រើ សីះ អែ អ្សក់ ទុក យួង តាំងលើ ឡាក់ ប៉ាត់ ហាង តោ ឡុត។

១៩ ផះ ណោះ ទី ណោយូ ប៉ាំងហៀន ចាបាប ម៉ោញ ដូរ ឡាក់ ចារ យីស៊ូ លូ រ៉ះ ជា «ណោយូ! អាញ ចឹង ប្រឹត សីះ ចាក ពូយ អីស ដេល យីះ អីស ឡាក់ ប៉ាត់ ចំ កាតាម»។

២០ យីស៊ូ តើល អែ ជា «សូ ព្រី ទី រ៉ុង ម៉ះ អែ សែម កា ទី សំប៉ូរ ម៉ះ អែ ដេល ហះកា ប៉ាណូស អាញ អូ ទី ចារ ម៉ុត រ៉ាឡុរ អុះ»។

២១ ទី សីះ ម៉ោញ ដូរ ណារូ រ៉ះ កា យីស៊ូ ជា «ពី តាំងឡា អីស អន់ អាញ សីត តប់ ប៉ាទ្រូ ពី អាញ ហី»។

២២ ហះកា យីស៊ូ តើល ជា «ចុ ចាក ពូយ អាញ! អន់ ប៉ាណូស តោ តប់ គូប អន់ខែ ទៅ ពី»។

សារ យីស៊ូ តាត់ អន់ដាក់ បី ខ្យាល

២៣ កេះណោះ យីស៊ូ ជីរ ជិះ ទុក ណារូ មូត សីះ កា ប៉ាណាំ គូប ឡាក់ អន់ខ្នុ លូ អែ ដេល។

* ៨:១៧ ៨:១៧ សារ អា ឡាច់ ឡឹង អេសាយ ៥៣:៤។

២៤ ជាឌី ទី ខ្យល តិស តាក់ រាំងក្លាច ទៀក តាំងលើ ម៉ុត ពីង ទូក ចឹង តាក់ កាឡាប់ ទូក។ កាប៉ាច់ យីស៊ូ តែប ហ្នាក់ កា អើ សើយ។

២៥ មូត សី: រោ យីស៊ូ ជា «ពី តាំងឡា ប៉រ អីស តង់ ណើ ពិន ចឹង តោ កិញ អៀ ហង អា»។

២៦ យីស៊ូ កាប ជា «អី ប៉ាណូស សៀ ឡាឡាក់ ឡាឡាក់ ញ៉ា ត្រត់ អន់ដីស អូត តាឡាម នីអៀ?» កេះណោះ អើ អូរ ទីប ខ្យល លូ ទៀក ណោះ ខ្យល កា ស្វាស ទៀក កា ដាក់ ចិរ តែល ទៅ ហង។

២៧ មូត សី: ញម ខាក់ អន់ខៃ កាកាប លូ គូប ជា «អើ អា ប៉ាណូស នីចម ប: ខ្យល លូ ទៀក រ៉ាប់ អើ នីអៀ?»។

សារ យីស៊ូ តាំងហ្សិត ប្រៀ: បឹត ឡាច់ ឡឹង ប៉ាណូស

២៨ ប៉ាក់ យីស៊ូ លូ មូត សី: ទីល ប៉ាក់ ហាង ក្យាម មៀង កាដារ៉ា កេះ ជាឌី ទី កាម៉ាក់ ប្រៀ: ប្រឹត ពៀរ ដូរ ឡាច់ ឡឹង ចារ ពូ តប់ ប៉ាទ្រូ ចាក ឡា ប៉ាក់ ចារ យី ស៊ូ។ អន់ខៃ ពៀរ ដូរ ណោះ តាកេះ ខាក់ អូ ទី ពៀរ ខិន ចាក ទ្រូង ចារ ណោះ អ៊ុ:។

២៩ កាម៉ាក់ ប្រៀ: ប្រឹត ពៀរ ដូរ ណោះ ស្រែក ជា «អី តន ប្រៀ: បិក កា តយ័! អីស ទី សារ ញ៉ា លូ ញិន? អីស ឡា ប៉ាក់ អា ចឹង ចែត ចូត ញិន អន់ ទ្រូល ឡឹង ដារ កាំឡត់ ប?»

៣០ ចាំងហាយុត បើត ឡឹង ចារ អន់ខៃ ណោះ ទី សាតៃ ម៉ោញ តាប៉ល់ ផ: ចាក ណាំង សា។

៣១ ប្រៀ: បឹត ឡាម យីស៊ូ ជា «ជា អីស ទ្រុ: ញិន ឡឹង ប៉ាណូស អា អីស អន់ ញិន ម៉ុត អៃ កាណុង តាប៉ល់ សាតៃ តោ ឡុត ពិ»។

៣២ យីស៊ូ តើល ជា «ម៉ុត អៃ ពិ!» ប្រៀ: បឹត កា ឡាច់ ឡឹង កាម៉ាក់ ពៀរ ដូរ ណោះ ម៉ុត កាណុង សាតៃ ឡុត។ តាប៉ល់ សាតៃ ណោះ កា សាតាក់ ជីរ ច្រាំង ត្រុត ឡិ ពីង ទៀក តាំងលើ ឡង់ ទៀក តោ ទិ។

៣៣ មូត រង សាតៃ ប៉ាណាំ គូប សាតាក់ ឡា រ៉: កា កាំឡាង មៀង លូ រ៉: ឡឹង សារ កាម៉ាក់ ពៀរ ដូរ ឡាក់ ប្រៀ: ប្រឹត ណោះ។

៣៤ កាំឡាង មៀង ទិខូ កា ប៉ាណាំ គូប ឡា ប៉ាក់ ចារ យីស៊ូ កេះណោះ កាប ឡាម ប្រើ យីស៊ូ ចាក ឡាច់ ឡឹង ចារ អន់ខៃ ណោះ។

៩

សារ យីស៊ូ អូ អ្យក់ យ៉ូ សារ យច ប៉ាណូស

១ កេះណោះ យីស៊ូ ជីរ ជិ: ទូក យួង សីត ប៉ាក់ មៀង ចារ អើ យើយ អៃ ទៅ ណារ។

២ ផ្ទះ ណោះ ទី ពូ តូង ប៉ាណូស តៅ ជុង តី តែប ពីង ត្រី ឡាំ ណាំង យី ស៊ូ។ ផ្ទះ អើ បំបំ អន់ខៃ សៀ អើ តាទីច អើ កាប ជា «អី គន ហត់ អីស ម៉ឹង ពិ ខង សារ អីស ប្រឹក្ចី យច លូ បង្រៀះ អាញ អូ អ្សក់ យ៉ុ អុះ អ្នាត ដោះ កេះ»។

៣ ណែយូ បាំងហៀន ចាបាប់ បក់ អន់ដា កាតាំង អើ កាប នីណោះ អន់ខៃ កាប កាណុង ពុត ជា «ប៉ាណូស អា កាប ជាម៉ាត បង្រៀះ»*។

៤ យីស៊ូ កាតាំង ទី សារ អន់ខៃ កាប កាណុង ពុត ណោះ បះ អើ កាប ជា «ញ៉ា ត្រត់ អន់ដីស ទី ពុត អូ ដាក់ នីអៀ ?

៥ ជា អាញ រះ ជា "អាញ អូ អ្សក់ យ៉ុ សារ យច អីស កេះ" លើ កាប ជា "អ្សរ ចាក ពិ" កាប នីចម៍ ឡាម៉ត់ លីន ?

៦ ហះកា អាញ បិច អន់ អន់ដីស អូ ហ្លង់ ជា ពីង អង់កក់ តេះ អា ប៉ាណូស អាញ អូ អ្នាត ដោះ សារ យច»។ កេះណោះ យីស៊ូ កាលែង ហៃ ប៉ាណូស តៅ ជុង តី ទីប កាប ជា «អ្សរ អ្សក់ ត្រី អីស ចាក សីត ប៉ាត់ ហី អីស ទៅ ពិ»។

៧ ប៉ាណូស បក់ តៅ ជុង តី កា អ្សរ ប្រើហា ចាក សីត ប៉ាត់ ហី អើ ទៅ ណារ។

៨ ផ្ទះ កាំឡាំង អៀង បំបំ សារ អា ពូ ញម ខាក់ លូ ប៉ានេ បង្រៀះ ឡាក់ ទី អន់ សារ អំរាញ អីញ នែវ អា កា ប៉ាណូស។

សារ ម្នាត ផាវ៉ាស៊ី ណាំង សារ លូ យីស៊ូ លូ សីះ អើ

៩ ផ្ទះ យីស៊ូ ចាក ឡាច់ ឡឹង ចារ ណោះ អើ បំបំ កាម៉ាក ម៉ោញ ដូវ សិច ម៉ាថាយ អង់អ្នែ ហះ ចារ ពូ សិង វ៉ាបៃ។ យីស៊ូ កាប លូ អើ ជា «ចុ ឡាំ ពូយ អាញ»។ ណោះ អើ កា អ្សរ ចាក ពូយ យីស៊ូ ឡុត។

១០ កេះណោះ យីស៊ូ ឡាំ សា សាណា ប៉ាត់ ហី ម៉ាថាយ។ ទី ប៉ាណូស អ្សក់ វ៉ាបៃ លូ ប៉ាណូស អូ ដាក់ អៀង ដូវ ពីះ សា អន់ខូ លូ អើ លូ សីះ អើ ដេល។

១១ ម្នាត ផាវ៉ាស៊ី បំបំ នីណោះ អន់ខៃ កាប លូ សីះ យីស៊ូ ជា «ញ៉ា ត្រត់ ណែយូ អន់ដីស សា អន់ខូ លូ ប៉ាណូស អ្សក់ វ៉ាបៃ លូ ប៉ាណូស អូ ដាក់ នីអៀ ឡុត ?»

១២ យីស៊ូ កាតាំង អន់ខៃ កាប នីណោះ កា តើល ជា «ប៉ាណូស ដាក់ ឡាកោ បាំងឡៃ អើ អូ តងកាន ម៉ូអ្សា អុះ ទី ដឹង បក់ អិត ពូ តងកាន ម៉ូអ្សា។

១៣ ហត់ អន់ដីស យីត ចាប្រែប ហៃ សារ បង្រៀះ រះ កាណុង ផាបំ វ៉ាន់ដាប់ ប៉ានីវ អើ ជា "អាញ បិច កា ប៉ាណូស ទី ពុត តាបាប តាប៉ុន អូ ត្រត់ អាញ បិច កា កាណាត់ ពូ ពុះ វ៉ាមះ អុះ"†។ សារ អា ទី ណី នីចម៍ ? យី អាញ អូ ត្រត់ ជីវ ណាំង ប៉ាណូស ដាក់ អុះ យី ជីវ ណាំង ជៀក ម្នាត អូ ដាក់ ភៀ អន់ អន់ខៃ ប៉ុន ពែង ពុត ពៀក»។

* ៩:៣ ៩:៣ អន់ខៃ យីត ជា យីស៊ូ ជាម៉ាត បង្រៀះ ញន កា អើ ជា អើ អូ អ្សក់ យ៉ុ សារ ប៉ាណូស ប្រឹក្ចី យច លូ បង្រៀះ យី ទី ដឹង បង្រៀះ ហង អូ ប្រឹក្ចី នីណោះ។ † ៩:១៣ ៩:១៣ សារ អា ឡាច់ ឡឹង ហូសេ ៦:៦។

១៤ ឡែង ឡើង ណោះ ម្ចាស់ ស៊ី វត្ត យូហាន ឡា ប៉ាត់ ចារ យីស៊ូ លូ អំប៊ញ ជា «ញីន លូ ម្ចាស់ ផាវ៉ាស៊ី កំ អូ សា សាណា លើយៗ ញា ត្រត់ ស៊ី អីស អន់ខែ អូ កំ?»

១៥ យីស៊ូ តើល អន់ខែ ជា «ផះ ប៉ាញសង់ ក្លោ កាម៉ាញ នីចម គួប ចាង់ អើ ចឹង អូ ញ៉ា សោក ដេល ប! ហះកា ចឹង ទី ដាវ ម៉ោញ ពូ ចឹង រុប អ្នក ឡាច ក្លោ ណោះ ដាវ ណោះ អន់ខែ ចឹង កំ។ †

១៦ អូ ទី ប៉ាណូស ញី អ្នក កាណាត់ ណាវ ជឹង ក្លោប ពីង អាវ រោះ អុះ ខង កាណាត់ ណាវ ណោះ ចឹង កាប្រិញ ប្រត់ អន់ កា អាវ តាហ៊ឹក ហ៊ឹង យ៉ុប។ †

១៧ កា អូ ទី បក់ ញី អ្នក តាពៃ ប្លែ អង់កាច បើ ងំ ចែត ពីង ស្រោ អង់ការ សាន់ដាប អុះ។ ជា ប្រត់ នីណោះ ចាបះ កា ស្រោ អង់ការ សាន់ដាប ណោះ ចឹង តាហ្រិស តាពៃ កា ចឹង សីត ទី ឡាត ស្រោ អង់ការ ណោះ កា អូ អូ អ្នក ហង។ ជា តាពៃ បើ តាន់ ងំ ពូ ចែត ពីង ស្រោ អង់ការ ណាវ ដេល ណោះ តាពៃ កា អ្វី ស្រោ អង់ការ កា ដាត់»។*

សារ យីស៊ូ តាត់ អង់រីស សីត គន ក្រាត់ ស្រុក

១៨ ផះ យីស៊ូ កាកាប លូ អន់ខែ ជាឌី ទី ក្រាត់ ស្រុក ម៉ោញ ដូវ ម៉ុត កាដាប សាបៈ អើ កេះណោះ រះ ជា «គន អង់កាន់ អាញ អង់កះ កាតាច កាស៊ី តាំង ហើម កិញ អៀង បរ អីស តាបាប តាប៉ុន ឡា សាប៉ាត់ អើ ណើ ណោះ អើ ចឹង ទី អាញ រីស សីត ណាវ»។

១៩ យីស៊ូ កា អូរ ចាក ឡា អន់ខូ លូ អើ ឡាត ម្ចាស់ ស៊ី កា ឡា អន់ខូ ដេល។

២០ ទី អង់កាន់ ម៉ោញ ដូវ អើ អីត ជីវ អញ្ចុ លើយ ទុញ ១២ សាណា កេះ អើ ចាក ពូយ ទ្រង អង់កក់ ម៉ុត សាប៉ាត់ ឡាណាច អាវ យីស៊ូ

២១ ញាន អើ យីត កាណុង ពុត «ជា អាញ ទី សាប៉ាត់ ដឹង អាវ អើ ដាត់ ហង អីត អាញ អា»។

២២ យីស៊ូ កាលែង ហៃ តែង អង់កក់ ប៊ប់ អង់កាន់ ណោះ កេះណោះ អើ ជា «អី គន ហត់ អីស ម៉ឹង ពិ អីស ដាត់ កេះ ញាន កា អីស សៀ»។ អង់កាន់ ណោះ កា ដាត់ អន់តាន់ ជុង ឡាត។

២៣ ប៉ាត់ យីស៊ូ ឡា ទីល ប៉ាត់ ហី ក្រាត់ ស្រុក កេះ អើ ប៊ប់ ម្ចាស់ ខ្លោម ប៊ី ខ្លោម ច្បាប់ លូ ប៊ប់ ប៉ាណូស រ៉ាចក់ រ៉ាចល់ ផះ អ្វី អង់រើង ពីង ប៉ាទ្រុ †។

† ៩:១៥ ៩:១៥ យីស៊ូ កាប នីអៀ យីកាប ប៉ាន់ដីប ឡើង ឡាកោ អើ ទៅ ផះ អើ អ្វី រីស ប្រត់ អន់ ពូ ហោក វត្ត ហះកា ប៉ាត់ ពូ រុប ប៉ាន់តៅ អើ ណោះ ពូ ចឹង សាមុក សាម៉ាញ ទីប កំ អូ សា សាណា។ S ៩:១៦ ៩:១៦ អើ កាប ប៉ាន់ដីប ប៊ុច ទី ណើ ជា អើ អន់ សារ ដាត់ ឡាក់ ណាវ កាខាក់ អូ ត្រត់ ក្រាន់ កា ប៉ាយ៉ម សារ សាន់ដាប អុះ។ * ៩:១៧ ៩:១៧ អើ កាប ប៉ាន់ដីប ទី ណើ ឡាក់ កា ៩:១៦ ដេល។ † ៩:២៣ ៩:២៣ គុន តាឡាប៊ី យើយ សុនសាត អ៊ីស្រាអើល យី ប៉ាត់ ប៉ាណូស តៅ ពូ ខ្លោម ប៊ី ខ្លោម ច្បាប់។ ម្ចាស់ ប្រ្រះ ប៉ាត្រង់ យើយ ច្បាប់ ពូ ញ៉ា អង់ហ្សាំង ដេល។

២៤ ណោះ អើ រះ កា ពូ ផា «ឡាច់ៗ សាស្តា អា អូ តោ អុះ អើ ក្រានី កា តែប ហ្នាក់ ដោច»។ ហះកា ពូ កាកីក ប៉ាដើក ប៉ាញ្ញើរ កា អើ។

២៥ ប៉ាក់ អើ ទ្រុះ ឡាច់ ពូ ទិ ប៉ាក់ ឡឹង កេះ អើ កា ម៉ុត ពីង កាណុង អើ ចឹក តី សាស្តា ណោះ សាស្តា ណោះ កា អូរ ឡូត។

២៦ សារ អា កា លៅ ប៉ាញ្ញើរ ទីប ស្រុក តេះ រណោះ ហង។

សារ យីស៊ូ តាក់ អន់ដាក់ ប៉ាណូស ប្លែល ម៉ាត់ លូ ប៉ាណូស កាំឡូ

២៧ ផះ យីស៊ូ ចាក ឡាច់ ឡឹង ចារ ណោះ ទី ប៉ាណូស ប្លែល ម៉ាត់ ពៀរ ដូរ ចាក ពូយ អើ លូ ស្រែក ផា «អី ផ្ចង់ រ៉ាច់ សាដាច់ ដារីត បរ អីស តាបាប តាប៉ុន កា ញីន ណើ»។

២៨ ប៉ាក់ យីស៊ូ សីត ទីល ប៉ាក់ ហី កេះ មុត ប្លែល ម៉ាត់ ពៀរ ដូរ ណោះ ឡា ប៉ាក់ ចារ អើ។ យីស៊ូ អំបញ្ញ អន់ខែ ផា «នីចម អន់ដីស សៀ ផា អាញ អូ ប្រី គី អន់ អន់ដីស តាតារ ម៉ាត់ ប?» អន់ខែ តើល ផា «ញីន សៀ កេះ ពី តាំង ឡា»។

២៩ យីស៊ូ សាប៉ាក់ ម៉ាត់ អន់ខែ លូ កាប ផា «ហត់ អន់ ដាក់ ឡាក់ កា អន់ដីស សៀ អា ហង ពី»។

៣០ ម៉ាត់ អន់ខែ ណោះ កា តាតារ ឡូត។ យីស៊ូ រះ កា អន់ខែ កាខាក់ ផា «ត្រ ត់ ឡាវាំង ជែ រះ អន់ ពូ អូ អន់តត់ ដៃ ណើ»។

៣១ ហះកា កាម៉ាក់ ពៀរ ដូរ ណោះ អន់ខែ ចាក រះ អន់ ពូ អូ ប៉ាញ្ញើរ ទីប ស្រុក តេះ រណោះ។

៣២ ឡែង ឡឹង អន់ខែ ចាក រ៉ាវ៉ាច់ កេះ ផាឌី ពូ ឡា ជីន ប៉ាណូស ប្រ្លះ បឹត ម៉ុត ម៉ោញ ដូរ ប៉ាក់ យីស៊ូ ប៉ាណូស ណោះ ប្រ្លះ បឹត ប្រីគី អន់ អើ កាំឡូ។

៣៣ ប៉ាក់ យីស៊ូ ទ្រុះ ឡាច់ ប្រ្លះ បឹត កេះ ប៉ាណូស កាំឡូ កា អូ កាប ឡូត។ កាំ ឡាវាំង អៀង ពូ ព្យម ខាក់ លូ កាប ផា «ពិន អូ យើយ បំបី អុះ សារ កេង ខាក់ នី អៀ កាណុង ប៉ាថេត អ៊ីស្រាអែល»។

៣៤ ហះកា មុត ផា រ៉ាស៊ី អន់ខែ កាប ផា «អើ អូ ទ្រុះ ឡាច់ ប្រ្លះ បឹត នី អៀ ញន កា សាដាច់ ប្រ្លះ បឹត អន់ សារ អំរាញ អីញ កា អើ ហង»។

៣៥ កេះណោះ យីស៊ូ ចាក ឡា ប៉ាក់ មៀង លូ ប៉ាក់ ស្រុក អន់ទៀតៗ អើ ប៉ាង ហៀន ពូ ពីង រោង លូ រះ សារ ដាក់ ឡឹង ប្រ្លះ រាំងហៃ រាំងខ្យា លូ តាក់ អន់ដាក់ ប៉ាណូស អីត ពូ គ្រីប នែរ លូ ប៉ាណូស កាជក កាដេល ប្លែល ម៉ាត់ អន់ ដាក់ និះទៅ ដេល។

៣៦ ផះ យីស៊ូ បំបី កាំឡាវាំង អៀង អើ ទី ពុត តាបាប តាប៉ុន កា ពូ ខាក់ ខង ពូ អូ ត្រុះ អូ ចុន អូ ទី ចារ ម៉ឹង ឡាក់ ចៀម អូ ទី តាំងឡា រង។

៣៧ យីស៊ូ រះ កា ម្នាត សីះ ជា «ទី ពៀ អៀង ខាក់ ឡាក់ ត្រត់ ច្រត់ ហះកា ប៉ាណូស ច្រត់ បើត ដូវ តាឡាម៍។

៣៨ ទីល នីណោរ៍ ហត់ អន់ដីស ឡោម ប្រ្លៈ បិកកាតយ៍ ឡាក់ តាំងឡា មីរ ម៉ាត់ អើ ប្រើ ពូ ឡាក់ ច្រត់ ពៀ ពីង មីរ អើ អា»។

90

សារ យីស៊ូ ប្រើ សីះ អើ ចាក

១ យីស៊ូ អើ ម្នាត សីះ ទិ ១២ ដូវ ពីះ ប៉ាត់ ចារ អើ កេះណោះ អើ អន់ ម្នាត សីះ ទី អំរាញ អីញ អូ ទ្រុះ ឡាច់ ប្រ្លៈ បើត លូ អន់ អូ តាត់ អន់ដាត់ ប៉ាណូស អីត ពូ ត្រីប នែវ លូ ប៉ាណូស កាជក កាដេល ប្លែល ម៉ាត់ និះទៅ ដេល។

២ ម្នាត សីះ ១២ ដូវ ឡាក់ អើ ប្រើ ឡាក់ ប៉ាតាង អើ ណោះ ទី សិច ឡាក់ កា រះ អា ហងៈ ទី ម៉ោញ ស៊ីម៉ូន ពូ អើ ជា ពេត្រុះ លូ អុះ អើ សិច អន់ត្រេ យ៉ាកុប លូ អុះ អើ សិច យូហាន អន់ខែ អា ឡាក់ គន រត់ សេបេដេ

៣ ភីលីប លូ បាថូលូមេ ម៉ាថាយ ឡាក់ ប៉ាណូស អ្យក់ រ៉ាបៃ លូ ថូម៉ះ យ៉ាកុប គន រត់ អាណាយ លូ ថាដេ

៤ ស៊ីម៉ូន ប៉ាណូស ក្រុំ ប៉ាត់តារ៉ាត់ * លូ យូដះ អ៊ីសាការីយ៉ុត ប៉ាត់ អន់តីត អើ ប្រត់ អូ ត្រង់ កា យីស៊ូ។

៥ យីស៊ូ ប្រើ សីះ អើ ទិ ១២ ដូវ អា ឡាច់ ចាក លូ អន់តត់ រះ ជា «ដៃ ឡាក់ ណាំង សុនសាត អន់ទៀត លូ ដៃ ម៉ុត ពីង ស្រុក សុនសាត សាម៉ារី ហោត

៦ ហះ កា ត្រត់ ឡាក់ ណាំង ដឹង សុន សាត អ៊ី ស្រា អើល ឡាក់ រីល រឿង ណោះ ខង អន់ខែ ពៀប ឡាក់ កា ចៀម ហ៊ីរឿង ហេរីត ហង។

៧ ផះ អន់ដីស ចាក ណោះ ត្រត់ រះ ជា "សារ រ៉ាងហៃ រ៉ាងខ្យា ម៉ះ ប្រ្លៈ បិក កាតយ៍ ក្យាម៍ ចឹង ទីល ហង"។

៨ ហត់ តាត់ អន់ដាត់ ពូ អីត ពូ លូ តាត់ អង់រីស សីត ពូ តៅ។ ហត់ តា ត់ អន់ដាត់ ប៉ាណូស ត្រត់ រោះ លូ ទ្រុះ ឡាច់ ប្រ្លៈ បើត ប្រ្លៈ រឹត ឡើង ប៉ាណូស។ អាញ អន់ អំរាញ អីញ នែវ អា កា អន់ដីស តាដោះ អូ តាច់ អូ តូរី ទីល នីណោរ៍ ត្រត់ រ៉ាងហៃ ពូ តាដោះ និះទៅ ដេល ដៃ អ្យក់ ខា ឡើង ពូ។

៩ ដៃ ទ្រុង ឡាក់ ម៉ាស ប្រាក់ លៀន កាក់ អុះ។

១០ លូ ដៃ ទ្រុង កាទុង ដៃ អ្យក់ ឡាក់ ខោ អាវ សាំរ៉ាប ផ្លែះ ដៃ ដិះ កឹប លូ ដៃ ចឹក ឡាក់ អ៊ឹង កាទុង ខង អន់ដីស ឡាក់ ប៉ាណូស ប្រត់ ងារ កា ពូ ពូ ចឹង អន់ សាណា កា អន់ដីស។

* ១០:៤ ១០:៤ ក្រុំ ប៉ាត់តារ៉ាត់ ពូ អើ ជា ក្រុំ កាណាន ដេល យី ម្នាត បិច កា សុនសាត អ៊ីស្រាអើល ប្រត់ ប៉ាត់តារ៉ាត់ កៀ អន់ រ៉ាវ៉ាច់ ឡើង តី សុនសាត រ៉ូម។

១១ ប៉ាក់ អន់ដីស ម៉ុត ពីង ស្រុក តេះ លើ ពីង មៀង ចំ កាតាម ត្រក់ ណាំង អំប័ញ្ញ ពូ ហី ញ៉ៃ ចៃ អន់ អន់ដីស អ្នែ អន់ដីស ត្រក់ អ្នែ ពីង ហី អ៊ែ ណោះ លើយ ទីល ដាវ អន់ដីស ឡាច់ ឡឹង ស្រុក ណោះ។

១២ ប៉ាក់ អន់ដីស ម៉ុត កាណុង ហី ចំ អន់ដីស ត្រក់ កាកាប លូ តាំងឡា ហី ណោះ ផា "អន់ ប្រ្លះ អន់ សារ សាណុក សារ៉ាក កា អន់ដីស"។

១៣ ផា តាំងឡា ហី ណោះ យី ចឹង ទី សារ សាណុក សារ៉ាក ណោះ អន់ខែ ចឹង ទី សារ សាណុក សារ៉ាក ឡាក់ កា ប៉ានីរ អន់ដីស កាប តាទីច។ ហះកា ផា តាំងឡា ហី ណោះ អូ យី ចឹង ទី សារ សាណុក សារ៉ាក សារ អន់ដីស ប័រ ណោះ ចឹង សីត ប៉ាក់ អន់ដីស ទៅ។

១៤ ផា ពូ អូ ចៃ ហាប អន់ដីស លូ អូ ចៃ សាំយ៉ាំង ប៉ានីរ អន់ដីស រះ ត្រក់ ឡាច់ ឡឹង ហី លើ ឡឹង ស្រុក ណោះ ទីប តាតូះ ឡាច់ កាបក់ តេះ ឡឹង ដុង អន់ ដីស ដេល ។

១៥ អាញ រះ កា អន់ដីស តាទីច ផា ប៉ាក់ ដាវ ប្រ្លះ បិកកាតយ័ ចឹង តាត់ស៊ុន សារ ប៉ាណូស ទិខូ ទៀ មូត មៀង សូដុំ លូ មូត មៀង កូម៉ូរ៉ា ៖ ប្រ្លះ ចឹង ចែក ថូត អន់ខែ ជីច ឡឹង មូត ស្រុក ណោះ។

១៦ «អាញ ប្រើ អន់ដីស ឡាំ អា រ៉ុច លូ អន់ ចៀម អ្នែ ពីង អន់តិក៍ តាបល់ សូ ព្រី។ ទីល នីណោះ អន់ដីស ត្រក់ អូ សាំងកែ ឡាវាំង ឡាកោ តិក៍ លូ ទី ពុត ដា ក់ ឡាអត់ តិក៍។

១៧ ត្រក់ ឡាវាំង ឡាកោ ខង ពូ ចឹង អញជីន អន់ដីស ប៉ាក់ មូត ក្រាក់ តាត់ ស៊ុន សារ កេះណោះ ពូ ចឹង ពីត សាប៉ាត៍ អន់ដីស កាណុង រោង។

១៨ ពូ ចឹង អញជីន អន់ដីស ប៉ាក់ មូត ក្រាក់ ណាំផា លូ ប៉ាក់ សាដាច់ អន់ទៀ គៗ តាត់ស៊ុន ញន អន់ដីស សៀ អាញ។ ហះកា សារ អា ចឹង ប្រ័ក អន់ អន់ ដីស ទី ទ្រង រះ សារ អាញ អន់ កា អន់ខែ លូ សុនសាត អន់ទៀត អូ ដេល។

១៩ ផះ ពូ រ៉ុប អន់ដីស អ្សក់ ឡាំ តាត់ស៊ុន សារ ដៃ អ្សក កា អូ អូ កាប ខង ផះ ណោះ ហង ប្រ្លះ បិកកាតយ័ ចឹង រះ កា អន់ដីស សារ ចឹង ត្រក់ កាប នីចម៍

២០ ខង អូ ត្រក់ អន់ដីស អុះ ចឹង កាប យី ប៉ាដាត៍ ប៉ាលីង ម៉ះ ប្រ្លះ ឡាក់ ពី អន់ដីស អ៊ែ ចឹង កាប ពីង អន់ដីស ណោះ។

២១ មី លូ អុះ ចឹង កេះ តាមីរ រ៉ុប គូប សោប អន់ ពូ ប៉ាន់តោ អ្នាត។ ពី ចឹង រ៉ុប គន ទៅ អន់ កា ពូ ប៉ាន់តោ អ្នាត។ កាប៉ាច់ គនៗ ចឹង ប៉ាណាំ គូប តាប៉ុញ លូ មើត ពី ទីប អញជីន អន់ ពូ ប៉ាន់តោ ដេល។

† ១០:១៤ ១០:១៤ តាតូះ ឡាច់ កាបក់ តេះ យី គៀ ប្រ័ក សាញ៉ា ផា អន់ខែ ប៉ាសាំង លូ ពូ ណោះ។
‡ ១០:១៥ ១០:១៥ មូត មៀង សូដុំ លូ មូត មៀង កូម៉ូរ៉ា យី មៀង ញ៉ៃរ សើត ពៃ ពូ ប្រ័ក អូ ដាត់ អៀង ណោះ ប្រ្លះ បិកកាតយ័ ចែក ថូត ចាំឡាយ មៀង ទី ថ្មី។ ប័រ ហៃ កាណោត អងកក់ តេះ (លោកុប្បត្តិ) ១៩:១-២៨។

២២ ប៉ាណូស ទិដ្ឋ ចឹង អូណីស កា អន់ដីស ញន អាញ។ ហះកា បក់ ចំ ដាម៍ អត់ អ្វី សៀ ទីល ឡុច បក់ ណោះ ប្រ្រឹះ បិកកាតយ័ ចឹង តង់ អ៊ែ តាទីច។

២៣ អន់ដីស អ្វី ពឹង ម្យើង ចំ កាតាម ផា ទី ពូ កាប អូ ដាក់ ប្រឹក្តី អូ ដាក់ កា អន់ដីស ត្រក់ សាតាក់ ឡា ប៉ាក់ ម្យើង អន់ទៀត ណារ្ណ។ អាញ រះ កា អន់ដីស តាទីច ផា អន់ដីស ចឹង ចាក រះ កា ពូ ពឹង ប៉ាថេត អ៊ីស្រាអែល អា បើ តាន់ គ្រិប ម្យើង អុះ ណោះ ប៉ាណូស អាញ ចឹង ពីរ ទីល ហង។

២៤ «អូ ឃើយ ទី សិះ ចំ អូ ក្លា ឡឹង ណែយូ អុះ លូ អូ ឃើយ បំបំ ទុច តិស ឡឹង ពី តាំងឡា អ៊ែ ដេល។ S

២៥ ផា សិះ អូ សាម៉េ លូ ណែយូ ទុច កា សាម៉េ លូ ពី តាំងឡា នីណោះ ដាក់ កេះ។ ផា ពូ អន់ សិច ក្រាក់ ហី ផា បេលសេប៊ូល * កេះ ណោះ ពូ ចឹង អន់ សិច ប៉ាណូស បក់ អ្វី កាណុង ណោះ អូ ដាក់ ក្លា ឡឹង អា ណារ្ណ។

២៦ «ហះកា ដៃ អ្នក កា អន់ខែ ណោះ។ សារ សាតិម ទិណោះ ត្រក់ តាំបាង អន់ ពូ បំបំ លូ សារ អោន ទិណោះ ត្រក់ រះ អន់ ពូ អូ អន់តត់ ដេល។

២៧ សារ ញ៉ា អាញ រះ កា អន់ដីស ពឹង ចារ ម៉ាម៉ាំង ហត់ អន់ដីស ឡា រះ កា ពូ ពឹង ចារ តាតារ។ សារ ញ៉ា អាញ រះ កា ហៀច ពឹង តោរ ហត់ អន់ដីស ហារ ឡង រះ ឡឹង អន់តល់ ហី ឡុត។

២៨ ដៃ អ្នក កា បក់ អូ ប៉ាន់តៅ ដឹង ឡាកោ បាំងឡៃ ហះកា អូ អូ ប៉ាន់តៅ ទីប ប៉ាងាត ប៉ាលឹង អុះ។ ត្រក់ អ្នក កា ប្រ្រឹះ បិកកាតយ័ ខង អ៊ែ អូ ប៉ាន់តៅ ទីប ឡាកោ បាំងឡៃ លូ ប៉ាងាត ប៉ាលឹង ពឹង ចារ អុញ។

២៩ ពូ ប្រូ ចាប ញៀរ កាតុ ទី ខា ដឹង ម៉ោញ ច្រឹម †។ ហះកា ផា ប្រ្រឹះ ឡាក់ ពី អន់ដីស អូ អន់ ចាប ម៉ោញ កាតុ កា អូ ទី ឡិ ទីល ប៉ាក់ តេះ អា អុះ យ្រឹះ អ៊ែ ដីច នែរ អា កាតាម។

៣០ កាប៉ាច អន់ដីស យ្រឹះ សក់ កល់ កា អ៊ែ យ៉ាប ទិណោះ ដេល។

៣១ ទីល នីណោះ អន់ដីស ដៃ អ្នក ខង អន់ដីស អា គិត ខា ក្លា ឡឹង ចាប អៀង ណោះ ណារ្ណ។

៣២ ញៀ ខិន រះ សារ អាញ អា ហះ ម៉ាត់ ប៉ាណូស ណោះ អាញ ចឹង រះ សារ អ៊ែ កា ពី អាញ ឡាក់ អ្វី ពឹង ប្លែង តោ ដេល។

៣៣ ហះកា ញៀ អូ ខិន រះ សារ អាញ ហះ ម៉ាត់ ប៉ាណូស អាញ កា អូ ចៃ រះ សារ អ៊ែ ហះ ម៉ាត់ ពី អាញ ឡាក់ អ្វី ពឹង ប្លែង តោ ដេល។

S ១០:២៤ ១០:២៤ សារ អា យីស៊ី បិច កាប ឡឹង ឡាកោ អ៊ែ ទៅ ញៀប ឡាក់ កា ណែយូ លូ ពី តាំងឡា។
* ១០:២៥ ១០:២៥ បេលសេប៊ូល យី មែត ប្រ្រឹះ បិក សិច សាតាំង ណោះ ហង។ † ១០:២៩ ១០:២៩ ច្រឹម ញៀត គុល «អាសារីយ៉ុន»។ ១៦ អាសារីយ៉ុន សាម៉េ លូ ម៉ោញ ខែណារី។ ម៉ោញ ខែណារី យី ខា ប្រឹក្តី គុលី ម៉ោញ ដាវ។

៣៤ «ដៃ សាមគ៌ ជា អាញ ជីវ អា ភៀ ប្រគំ អន់ ប៉ាណូស ពីង អង់កក់ តេះ អែ ដាក់ រម លូ គួប សោប អុះ។ អាញ អូ ជីវ ប្រគំ នីណោះ អុះ យី អាញ ជីវ ប្រគំ អន់ ពូ តាបុញ លូ គួប សោប។

៣៥ អាញ ជីវ អា ភៀ ចឹង ប៉ាកុលះ គន កាម៉ាក់ អន់ ក្លះ ឡាច់ ឡឹង ពី គន អង់ កាន់ អន់ ក្លះ ឡាច់ ឡឹង មើត ម៉ាយ ក្លះ ឡាច់ ឡឹង មើត អន់ ហ្នឹង។

៣៦ បក់ ឃើយ អែ អន់ ខូ ម៉ោញ ហី កា ចឹង កេះ តាម៉ីវ លូ គួប សោប។

៣៧ ពៀ បុច កា មើត ពី ក្លា ឡឹង បុច កា អាញ ប៉ាណូស ណោះ អូ យី ចឹង ប្រគំ សីះ អាញ អុះ។ ពៀ បុច កា គន ក្លា ឡឹង បុច កា អាញ ប៉ាណូស ណោះ កា អូ យី ចឹង ប្រគំ សីះ អាញ ដេល។

៣៨ ពៀ អូ ចៃ សាឡាត់ ឡាកោ គយ អ៊ឹង គឹង ពួយ អាញ ប៉ាណូស ណោះ កា អូ យី ចឹង ប្រគំ សីះ អាញ ដេល។

៣៩ បក់ ពៀ បុច អែ រឺស បក់ ណោះ ចឹង តៅ ហះកា បក់ ពៀ តៅ ញន អាញ បក់ ណោះ ចឹង អែ រឺស។

៤០ «ពៀ ហាប់ អន់ ដីស ឡាក់ កា ពូ ហាប់ អាញ ដេល ពៀ ហាប់ អាញ ឡាក់ កា ពូ ហាប់ ប្រៀះ បិកកាតយ័ ឡាក់ ប្រៀ អាញ ជីវ ប៉ាក់ អា ដេល។

៤១ ពៀ ហាប់ វ៉ាគីយ ប្រៀះ ម៉ោញ ដូវ ញន កា អែ ឡាក់ វ៉ាគីយ ប្រៀះ ប្រៀះ ចឹង អន់ ខា កា អែ ឡាក់ កា ប្រៀះ ចឹង អន់ កា វ៉ាគីយ អែ ដេល។ ពៀ ហាប់ ប៉ាណូស ដាក់ ម៉ោញ ដូវ ញន កា អែ ប៉ាណូស ដាក់ ប្រៀះ ចឹង អន់ ខា កា អែ ឡាក់ កា ប្រៀះ ចឹង អន់ កា ប៉ាណូស ដាក់ ណោះ ដេល។

៤២ អាញ រះ កា អន់ ដីស តាទីច ជា ពៀ អន់ ទៀក ដឹង ម៉ោញ ចក កា ប៉ាណូស ចិ ម៉ោញ ដូវ ញន អែ ឡាក់ សីះ អាញ បក់ អន់ ទៀក ណោះ ចឹង ទី ខា តា ទីច»។

១១

១ ប៉ាក់ យីស៊ូ អន់ តក់ រះ កា សីះ អែ ទី ១២ ដូវ កេះ ៗ អែ ឡាច់ ឡឹង ចារ ណោះ ភៀ ចាក រះ សារ ដាក់ លូ ប៉ាំង ហៀន ពូ ប៉ាក់ ស្រុក តេះ អន់ ទៀត ណាវ។

សារ វគី យូហាន អំបញ្ច យីស៊ូ

២ ផះ វ៉ាំង វ៉ាំង ណោះ វគី យូហាន ត្រត់ ខុក អែ កាតាំង ដេល ពូ រះ ឡឹង ង៉ារ យីស៊ូ * ទី ប្រគំ ទីណោះ។ អែ កា ប្រៀ សីះ អែ ឡាក់ អំបញ្ច លូ យីស៊ូ ជា

៣ «អីស ហង ប បក់ ប្រៀះ រឺស អន់ ប្រគំ សាដាច់? លើ កា ញីន ត្រត់ ក្បា ត់ ម៉ោញ ដូវ ណាវ?»

៤ យីស៊ូ តើល រះ កា អន់ ខែ ជា «ហត់ អន់ ដីស សីត រះ កា យូហាន សារ ញ៉ា ឡាក់ អន់ ដីស បំបំ លូ សារ អន់ ដីស កាតាំង អា ពី

* ១១:២ ១១:២ យីស៊ូ ពៀត គុល «គ្រិះ»។

៥ ខង ប៉ាណូស ម៉ាម៉ាំង ម៉ាត់ កើត តាតារ ប៉ាណូស រ៉ាំងវែន ជុង តី កើត អូចាក ប៉ាណូស ត្រគ់ រ៉េ: កើត ដាក់ ប៉ាណូស ក្លឹក ក្លឹ កើត កាតាំង ប៉ាណូស តោ កា រ៉ុស សីត ណារ ្រ សារ ដាក់ ម៉: ប្រ្រ: កាតាំង ទីល មូត ថុក ញ៉ាក ដេល ។

៦ ប៉ាណូស ចំ ស្មើ អាញ អូ អូ: ឡាកោ ណោះ ចឹង សាណុក សារ៉ាក តាទីច ហង»។

៧ ប៉ាក់ មូត សី: រគី យូហាន ចាក រ៉ាវ៉ាច កេះ យីស៊ូ រ៉: សារ រគី យូហាន កាកំឡាំង អៀង ផា «ផ: អន់ដីស ឡាំ ប៉ាក់ ស្រី តីស ពៃ អន់ដីស ឡាំ ណាំង ហៃ កាណាគី ញ៉ា? អន់ដីស ឡាំ ហៃ តើម ត្រាង យើល កា ខ្យាល ប?

៨ លើ ឡាំ ណាំង ហៃ កាណាគី ញ៉ា? អន់ដីស ឡាំ ណាំង ហៃ ប៉ាណូស កា សីប ពៀត ដាក់ ឡាយ៉ាម ប? ប៉ាណូស បក់ កាសីប ពៀត ដាក់ ឡាយ៉ាម យី មូត បក់ អ្នែ ពឹង ហី សាដាច់។

៩ ទីល នីណោះ អន់ដីស ឡាំ ណាំង ហៃ កាណាគី ញ៉ា? ណាំង ហៃ រ៉ាគីយ ប្រ្រ: ប? ត្រគ់ ហង! អាញ ប័រ រ៉: ផា អើ ណោះ ក្វា ឡឹង រ៉ាគីយ ប្រ្រ: ណារ ។

១០ យូហាន អា ហង ពូ ច្រាគ់ រ៉: កាណុង ផាប រ៉ាន់ដាប ប៉ានីរ ប្រ្រ: ផា:

ប្រ្រ: កាប ផា "អាញ ចឹង ប្រើ ម៉ោញ ដូរ ប៉ាតាង អាញ អន់ ឡាំ អន់ទ្រូល ឡឹង អីស ភៀ ទ្រៀម ទ្រង អន់ កា អីស"។

យូហាន អា ហង ឡាក់ ប្រ្រ: ប្រើ ឡាំ អន់ទ្រូល ឡឹង អាញ ណោះ។

១១ អាញ ប័រ រ៉: កា អន់ដីស តាទីច ផា ទិ ប៉ាណូស ឡាក់ កើត ពឹង អង់កក់ តេះ អា អូ ទិ ពៀ តីស ឡឹង យូហាន អា អុ: ហះកា ទិ ប៉ាណូស ប្រ្រ: រ៉ាំងហៃ រ៉ាំង ខ្យា បក់ ចំ ចិ ឡឹង ពូ អើ ណោះ យី តីស ឡឹង យូហាន ណារ ។

១២ ឡឹង រ៉ាំងរ៉ាំង យូហាន អ្នែ អន់តគ់ រ៉: កា ពូ ទីល រីប ដាវ អា ទី ពូ ប៉ាសាំង លូ សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉: ប្រ្រ: លូ ទី ប៉ាណូស ខុយ តាប៊ុត បិច រ៉ាំងហៃ

១៣ ខង ទិ រ៉ាគីយ ប្រ្រ: ឡឹង សើត ពៃ លើយ ទីល រ៉ាំងរ៉ាំង យូហាន អា កា ទី រ៉: ឡឹង សារ ប្រ្រ: រ៉ាំងហៃ រ៉ាំងខ្យា ដេល។ ចាបាប ប្រ្រ: កា រ៉: ឡឹង សារ អា និ:ទៅ ដេល។

១៤ ផា អន់ដីស ចៃ ស្មើ អាញ ប័រ រ៉: ផា យូហាន អា ហង ឡាក់ រ៉ាគីយ ប្រ្រ: សិច អេលីយ៉ា ឡាក់ ចឹង ត្រគ់ ជីរ ណោះ ពៃ។

១៥ ពៀ កាតាំង សារ អា អ្យក់ យីត ចាជ្រែប ពិ។

† ១១:៥ ១១:៥ ប័រ ហៃ អេសាយ ៣៥:៥-៦; ៤២:១៨; ៦១:១។ ‡ ១១:១០ ១១:១០ សារ អា ឡាក់ ឡឹង ម៉ាឡាគី ៣:១។

១៦ «អាញ ត្រង់ ប៉ាន់ដឹប ប៉ាណូស រាំងហារ អា រ៉ីច លូ ប៉ាណូស នីចម៍? អន់ខែ ណោះ ញៀប ឡាក់ កា គន សាស្វា អ្នែ សាមយ រីល់ រតាឡាត កាប កា គូប សោប ផា:

១៧ "ញីន ខ្លោម ច្បាប់ អន់ កា អន់ដឹស ហះកា អន់ដឹស អ្នែ ចែ កាតាប័ អុះ ញីន ញាំ កា ប៉ាទ្រូ ហះកា អន់ដឹស អ្នែ ចែ ញាំ ពួយ ដេល"។

១៨ ខង យូហាន ពីះ ប៉ាក់ អា អ៊ែ អ្នែ អែត តាពែ លូ អ៊ែ កំ អ្នែ សា សាណា ហះកា ពូ ផា កា អ៊ែ ប៉ាណូស ប្រ្រឹះ ប្រគី។

១៩ កាប៉ាច់ ប៉ាណូស អាញ កា ពីះ ប៉ាក់ អា ដេល អាញ អ្នែ កំ អុះ អាញ អែត តាពែ សា សាណា ហះកា ពូ ផា កា អាញ "ហែ ប៉ាណូស អា ហាន អែត ហាន សា ទីប រ៉ាពង លូ ប៉ាណូស អ្នែ ដាក់ លូ ម្នត អ្សក រ៉ាបែ"។ ហះកា ពូ ចឹង អ្នែ អន់ តត់ ផា សារ ហ្សាំង សាឡាច់ ម៉ះ ប្រ្រឹះ បិកកាតយ័ ដាក់ ត្រង់ តាទីច ញន កា ពូ ប័ប័ ងារ អ៊ែ ប្រគី»។

សារ យីស៊ូ កាប ប៉ាំងអាល កា ម្នត ស្រុក ខ្សាស៊ិន លូ ស្រុក បេតសែដា

២០ កេះណោះ យីស៊ូ កាប ប៉ាំងអាល កា ម្នត អ្នែ ពីង ស្រុក អន់ទៀតៗ ញន អន់ខែ អ្នែ ចែ ប៊ុនពែង ពុត ពៀក។ ស្រុក ទិណោះ ឡាក់ ចារ អ៊ែ យើយ តាំបាង សារ អំរ៉ាញ អ៊ែញ កេង ខាក់ អៀង។

២១ អ៊ែ ផា «អី ម្នត ស្រុក ខ្សាស៊ិន អន់ដឹស ចឹង ឡាំបាក តាទីច ហង។ អី ម្នត ស្រុក បេតសែដា អន់ដឹស កា ត្រង់ ប៉ាណាប ដេល។ ផា ម្នត មៀង ទីរ៉ុះ លូ មៀង ស៊ីដួន ទី ប័ប័ សារ អំរ៉ាញ អ៊ែញ ឡាក់ កា អន់ដឹស ទី ប័ប័ ហះ អា ចា បះ កា ម្នត មៀង ទិណោះ ចឹង ប៊ុនពែង ពុត ពៀក តាទីច ឡុត ទីប អន់តុក កាប៉ោ លូ អង់អ្នែ ពីង អំហ្សរ *។

២២ ខ អា ហង បះ អាញ ប័រ រះ កា អន់ដឹស ផា ប៉ាក់ ដារ ប្រ្រឹះ បិកកាតយ័ តា ត់ស៊ិន សារ ប៉ាណូស ទិខ្ល ទៀ ម្នត មៀង ទីរ៉ុះ លូ មៀង ស៊ីដួន អន់ខែ ចឹង ត្រង់ ថូត ដីច ឡឹង អន់ដឹស។

២៣ អី ម្នត មៀង កា ផានីម ផៃ សាម៉គី ផា ប្រ្រឹះ ចឹង តាត់ អំប៉ោក អន់ ដឹស ហារ ទីល ប្លែង យី អន់ដឹស ចឹង ឡិ កាណុង ត្រោម តេះ ចារ គ្រន ប៉ា

S ១១:២១ ១១:២១ មៀង ទីរ៉ុះ លូ មៀង ស៊ីដួន យី មៀង សុនសាត អន់ទៀត ពូ ខុ ប្រគី អ្នែ ដាក់ អៀង។
* ១១:២១ ១១:២១ គុន តាឡាប័ ពូ ផា ពូ ឡាប័ ញម សារ យច លូ ប៊ុនពែង ពុត ពៀក ណោះ ពូ កា អន់តុក កាប៉ោ លូ អង់អ្នែ ពីង អំហ្សរ។

ទ្រុឌ្រុក។ ជា ម្ចាស់ ម្យ៉ាង សូដុំ ទី បំប៉ សារ អំរ៉ាញ អីញ កេង ខាក់ ឡាក់ អន់ ដីស បំប៉ ហះ ចារ អា ចាបះ កា ម្ចាស់ ម្យ៉ាង សូដុំ ចឹង សៀ លូ អ្នែ លើយ ទិល រ៉ប ដាវ អា ដេល។

២៤ ខ អា ហង បះ អាញ បំ រះ កា អន់ដីស ជា ប៉ាក់ ដាវ ប្រ្រឹះ បិកកាតយ័ តា ត់ស៊ុន សារ ប៉ាណូស ទិខ្ច ទៀ ម្ចាស់ ម្យ៉ាង សូដុំ អន់ខែ ចឹង ត្រក់ ថូត ជីច ឡឹង អន់ដីស»។

២៥ ផះ ណោះ យីស៊ូ កាប ជា «អី ប្រ្រឹះ តេះ ប្រ្រឹះ ប្លែង ឡាក់ ពី អាញ បំ ប៉ា ណេ អីស ខង អីស ទី តាំបាង សារ ទិ អា អន់ កា ម្ចាស់ អូ គីត អូ ខា អូ អូ អូ ហូ ង ហះ កា អីស អោន អូ អន់ កា ម្ចាស់ គីត ខា ហ្សាំង សាឡាច់ អូ ហ្លង អុះ។

២៦ ត្រក់ ហង ពី អីស ប៉ាញ ពុត ប្រ្រឹក នី អៀ»។

២៧ យីស៊ូ កាប លូ ពូ ណារ៉ូ ជា «ពី អាញ ទី អន់ អាញ ហ្លង គ្រឹប សារ អែ ទិ ណោះ។ អូ ទី ពៀ អន់ហ្គាល់ គន ប្រ្រឹះ បិកកាតយ័ ហ្វាស ឡឹង អែ ទៅ អុះ កា អូ ទី ពៀ អន់ហ្គាល់ ប្រ្រឹះ បិកកាតយ័ ហ្វាស ឡឹង គន អែ ដេល។ ទិល នី ណោះ អូ ទី ប៉ាណូស ពៀ ចឹង អន់ហ្គាល់ ប្រ្រឹះ បិកកាតយ័ អុះ ជា អាញ អូ តាំបាង អន់ ពូ អន់ហ្គាល់។

២៨ អី ម្ចាស់ ក្លែះ ក្លាំង លូ ម្ចាស់ ទី សារ ចុន ចៃ ចុ ពីះ ប៉ាក់ អាញ ម៉ាក់ អាញ ចឹង អន់ អន់ដីស រ៉ាឡូវ។

២៩ ហត់ ម៉ុត តែង អាញ ពិ ទីប ហៀន ឡឹង អាញ ណោះ អន់ដីស ចឹង សា ណុក ពុត ហង ខង អាញ ដាក់ លូ ទី ពុត ឡាអត់។

៣០ ង៉ារ អាញ ប្រើ អន់ដីស ប្រឹក កា ដាក់ ឡាម៉ក់ ដេល S»។

១២

សារ ម្ចាស់ ជា រ៉ាស៊ី ណាំង សារ លូ យីស៊ូ

១ ប៉ាក់ ទិល ដាវ រ៉ាឡូវ យីស៊ូ ចាក តាត់ ទ្រង អន់តិក ម៉ុរ។ សិះ អែ ឡាយុត តាឡាម កា ប៉ាណាំ គូប ប្រិច សា ពៀ សាឡី ។

២ ម្ចាស់ រ៉ាស៊ី បំប៉ អន់ខែ ប្រិច សា ពៀ នី ណោះ កា រះ លូ យីស៊ូ ជា «អីស ហៃ ៗ សិះ អីស ប្រឹក ង៉ារ ប្រិច ពៀ ពីង ដាវ រ៉ាឡូវ ចាបាប អូ អន់ ប្រឹក ង៉ារ នែវ អា ពីង ដាវ រ៉ាឡូវ អុះ»។*

† ១១:២៣ ១១:២៣ ម្យ៉ាង សូដុំ យី ម្យ៉ាង ម៉ោញ សើត ពៃ ពូ ប្រឹក អូ ដាក់ អៀង ណោះ ប្រ្រឹះ បិកកាតយ័ ចែត ថូត ថាឡាយ ម្យ៉ាង ទិ ថ្មី។ បំ ហៃ កាណេត អងកក់ តេះ (លោកុប្បត្តិ) ១៩:១-២៨។

‡ ១១:២៩ ១១:២៩ ហត់ ម៉ុត តែង អាញ ពិ ពៀត គុល «ហត់ អ្សក់ និម មះ អាញ ចែត ពីង ឡាកោ ពិ»។ S ១១:៣០ ១១:៣០ ង៉ារ អាញ ប្រើ អន់ដីស ប្រឹក កា ដាក់ ឡាម៉ក់ ដេល ពៀត គុល «និម មះ អាញ ជីច កាណាត់ អាញ ប្រើ អន់ដីស គយ កា ជីច ដេល»។ * ១២:២ ១២:២ តាម ចាបាប ប្រ្រឹះ ប្រឹក ង៉ារ ដឹង ត្រា ដាវ ត្រក់ រ៉ាឡូវ ម៉ោញ ដាវ ហះ កា ម្ចាស់ រ៉ាស៊ី អន់ខែ ផែម ចាបាប អន់ខែ ណារ៉ូ ជា អន់ខែ

បំប៉ ពូ ប្រិច សា ពៀ ពីង ដាវ រ៉ាឡូវ អន់ខែ ជា យច ចាបាប ហង ឡាក់ កា ប្រឹក ង៉ារ ដេល។

៣ ហះកា យីស៊ូ តើល ជា «អន់ដីស ទិខ្ច អូ ទី អាន ប សារ សាដាច់ ដារីត លូ គូប អើ ប្រឹក្ច ផះ អន់ខែ ឡាហ៊ុត សង់ ណោះ ពៃ ?

៤ អើ ម៉ុត កាណុង ចារ វ៉ាម៉ះ ប្រ្លះ អ្យក់ សា ណាំ បាំង ពូ ទៀន អន់ ហះ ម៉ាត់ ប្រ្លះ លូ ជែក អន់ កា គូប អើ អន់ដា ដេល +។ កាណុង ចាបាប ប្រ្លះ ទី ដឹង មូត ក្រាត់ វ៉ាម៉ះ ប្រ្លះ ទី ចាបាប សា ណាំ ណោះ សាដាច់ លូ ប៉ាសុន ដោច ដាច អូ ត្រត់ សា អុះ។ នីចម អន់ដីស ឃើយ អាន ដេល ប សារ ណោះ ?

៥ ម៉ោញ ណារ៉ូ ពីង ដាវ វ៉ាឡូវ មូត ក្រាត់ វ៉ាម៉ះ ប្រ្លះ អ្នែ ប្រឹក្ច ង៉ារ កាណុង រ៉ោង វ៉ាម៉ះ អន់ខែ ស៊ុត កា ប្រឹក្ច យច ឡឹង ចាបាប ដាវ វ៉ាឡូវ ដេល ហះកា អន់ខែ អូ ទី ចូត អុះ នីចម អន់ដីស ឃើយ អាន ដេល ប ចាបាប សារ ណោះ ?

៦ អាញ ប៉រ រះ កា អន់ដីស អ្នែ ហះ អា ទី ប៉ាណូស ម៉ោញ ដូរ កេង ឡឹង រ៉ោង វ៉ាម៉ះ ណោះ ណារ៉ូ។

៧ ជា អន់ដីស ហ្លង់ ឡឹង សារ ប្រ្លះ ទី រះ ជា "អាញ បិច កា ប៉ាណូស ទី ពុត តាបាប តាប៉ុន អូ ត្រត់ អាញ បិច កា កាណាតី ពូ ពុះ វ៉ាម៉ះ អុះ" ណោះ អន់ ដីស ចឹង អូ កាប បាំង អាល កា មូត បក់ អូ ទី ចូត ណោះ អុះ

៨ ខង ប៉ាណូស អាញ ឡាក់ តាំងឡា ដាវ វ៉ាឡូវ»។

៩ កេះណោះ យីស៊ូ ចាក ឡាច់ ឡឹង ចារ ណោះ ឡាំ ប៉ាត់ រ៉ោង ចារ ពូ លូម។

១០ កាណុង រ៉ោង ណោះ ទី ប៉ាណូស ម៉ោញ ដូរ ក្រិវ តី ម៉ោញ ប៊ែង អ្នែ ហះ ណោះ ដេល។ ពូ ប៉ាណាំ គូប ម៉ុត អំបញ្ច យីស៊ូ ជា «កាណុង ដាវ វ៉ាឡូវ នី អៀ ពិន ទី ចាបាប តាត់ អន់ដាត់ ប៉ាណូស នែវ អា ដេល ប ?» អន់ខែ អំបញ្ច នែវ អា ភៀ បិច ណាំង សារ កាប កា យីស៊ូ។

១១ យីស៊ូ តើល អន់ខែ ជា «ទី កាំឡាំង អន់ដីស អា ជា ម៉ោញ ដូរ អើ ទី ចៀម ម៉ោញ កាតុ ឡិ កាណុង ឡុះ ត្រត់ ពីង ដាវ ពូ វ៉ាឡូវ នីចម អើ ចឹង ប្រឹក្ច អើ អូ ឡាំ អ្យក់ ឡាច់ ហិ ប ចៀម អើ ណោះ ?

១២ ហះកា ប៉ាណូស ទី ខា ក្វា ឡឹង ចៀម ណោះ ខាក់ ទីល នីណោះ ចាបាប អន់ តង់ ពូ កាណុង ដាវ វ៉ាឡូវ អា ដេល»។

១៣ យីស៊ូ រះ កា កាម៉ាក់ ក្រិវ តី ណោះ ជា «ឡាង ហៃ តី !» អើ កា ឡាង តី តាទីច ជាខី តី ណោះ ដាក់ ឡាក់ កា តី ម៉ោញ ប៊ែង ណារ៉ូ ដេល។

១៤ កេះណោះ មូត ជាវ៉ាស៊ី ឡាច់ ឡឹង រ៉ោង ឡាំ ពីកសា គូប អន់ខែ ភៀ ណាំង ទ្រង ចឹង ប៉ាន់តោ អ្នាត យីស៊ូ។

១៥ យីស៊ូ អូ អន់តត់ ឡឹង សារ ណោះ ឡុត ណោះ អើ កា ចាក ឡាច់ ឡឹង

† ១២:៤ ១២:៤ ផះ ណោះ ប្រ្លះ អូ អីក កា សាដាច់ ដារីត អុះ ទីល នីណោះ មូត ជាវ៉ាស៊ី អូ ត្រត់ អីក កា សី យីស៊ូ ដេល។ ប៉រ ហៃ ១ សាំយូ អើល ២១:១-៦។ ‡ ១២:៧ ១២:៧ សារ អា ឡាច់ ឡឹង ហូសេ ៦:៦។

ចារ ណោះ ទើប ទី ប៉ាណូស រៀង ចាក ពូយ អើ ដេល។ យីស៊ូ តាត់ អន់ដាក់ មូត អីត ពូ អន់ ដាក់ ទិខូ ដេល។

១៦ កេះណោះ អើ ទើប អូ អន់ អន់ខែ រះ កា ពូ អន់ទៀត អូ ឡឹង ង៉ារ អើ ប្រ័ត ណោះ អុះ។

១៧ សារ អា កើត ពីរ ភ្លឺ តាត់ អង់កេះ សារ ប្រ័ះ បិកកាតយ័ ទី រះ កា វ៉ាគីយ ប្រ័ះ សិច អេសាយ ពៃ ផាះ

១៨ ប៉ាណូស អា ហង អាញ រើស អន់ ប្រ័ត ង៉ារ អាញ អាញ បិច ចៃ ខាក់ កា អើ អា ទើប ប៉ាញ ពុត អាញ ដេល។ អាញ ចឹង ចែត ប៉ាង៉ាត់ ប៉ាលឹង អាញ ពីង អើ។

អើ កា ចឹង រះ អន់ សុនសាត អន់ទៀត អូ អន់តត់

ផា អាញ ចឹង តាត់សុន សារ ប៉ាណូស អន់ ត្រង់ តាទីច។

១៩ អើ អូ តាប៉ុញ តាប៉ាក់ លូ ពូ អុះ

លូ អូ កាប តិស ប៉ានីរ ដេល

កា អូ ទី ពៀ ចឹង កាតាំង ប៉ានីរ អើ រទ្រង អុះ។

២០ អើ អូ ព្រិច តាត់ កាតាច តើម ត្រាង ឡាក់ ប៉ាក់ កេះ ណោះ អុះ

កា អូ តាត់ អំប៉ាត់ តាគៀង ឡាក់ អ្វៃ ដឹង អ្វី កេះ ដេល។

អើ ប្រ័ត នីអៀ លើយ ទីល អាញ កេះ តាត់សុន សារ អន់ ត្រង់។

២១ គ្រឹប សុនសាត ចឹង ម៉ឹង អើ រ។

២២ ផះ ណោះ ទី ពូ ឡាំ ជីន កាម៉ាក់ ប្រ័ះ បឹត ម៉ុត ម៉ោញ ដូរ ប៉ាត់ យី ស៊ូ ប៉ាណូស ណោះ ប្រ័ះ បឹត ប្រ័ត អន់ អើ ម៉ាម៉ាំង ម៉ាត់ លូ កាំឡូ។ យីស៊ូ កា តាត់ អន់ដាក់ អើ កាម៉ាក់ ណោះ កា ដាក់ តាតារ ម៉ាត់ អូ កាប ហង។

២៣ កាំឡាំង ទិខូ ញម វ៉ាដើត អន់ខែ កាកាប លូ គូប សោប ផា «នីចម អើ អា ផ្លង់ វ៉ាច់ ដារីត ឡាក់ ចឹង ប្រ័ត សាដាច់ ប?»

២៤ ប៉ាត់ មូត ផាវ៉ាស៊ី កាតាំង នីណោះ អន់ខែ កាប ផា «អើ អា អូ ទ្រុះ ឡាច់ ប្រ័ះ បឹត នីអៀ ញន កា បេលសេប៊ូល * សាដាច់ ប្រ័ះ បឹត អន់ អំវាញ អីញ កា អើ ហង»។

២៥ យីស៊ូ អូ ហ្លង់ ឡឹង សារ អន់ខែ យីត អើ តើល អន់ខែ ផា «ប៉ាថេត ចំ ឡាក់ ទី ប៉ាសុន តាប៉ុញ តាប៉ាក់ គូប សោប ប៉ាថេត ណោះ ចឹង វ៉ាយ វ៉ា តាប្រ័ះ តាប្រ្រាំង ហង មៀង ចំ លើ ហី ចំ ឡាក់ តាប៉ុញ តាប៉ាក់ គូប ចឹង ក្លះ ក្លាយ វ៉ាយ គូប ហង។

S ១២:២១ ១២:១៨-២១ សារ អា ឡាច់ ឡឹង អេសាយ ៤២:១-៤។ * ១២:២៤ ១២:២៤ បេលសេប៊ូល យីម៉ែត ប្រ័ះ បឹត សិច សាតាំង ណោះ ហង។

២៦ ជា ប្រ្លឹះ បឺត សាតាំង ទ្រុះ ឡាច់ ម្នួត សាតាំង ទៅ ណោះ អើ តាប៉ុញ លូ ឡាកោ អើ ទៅ ហង នីចម៍ ប៉ាថេត អើ ចឹង អ្នក អ្នក យី អើ វ៉ាយ រុង ហង។

២៧ ជា អាញ ទ្រុះ ឡាច់ ប្រ្លឹះ បឺត ញួន កា អំវ៉ាញ អីញ ម៉ះ ប្រ្លឹះ បឺត បេល សេប៊ូល តាទីច ទីល នីណោះ គួប អន់ដីស អន់ខៃ ទ្រុះ ឡាច់ ប្រ្លឹះ បឺត អេង កា អំវ៉ាញ អីញ ម៉ះ ញើ ណារ៉ូ? ទីល នីណោះ គួប អន់ដីស ចឹង កាប កា អន់ ដីស ហង។

២៨ ហះកា ជា អាញ ទ្រុះ ឡាច់ ប្រ្លឹះ បឺត ញួន កា ប៉ាដាត ប៉ាលីង ម៉ះ ប្រ្លឹះ បឺកកាតយ៍ ទីល នីណោះ សារ រ៉ុងហៃ រ៉ុងខ្យា ម៉ះ ប្រ្លឹះ ទីល ប៉ាត់ អន់ដីស អា កេះ។

២៩ «ម៉ោញ ណារ៉ូ អ្នក ទី បក់ ញើ ខីន ម៉ុត វ៉ាត អ្យក់ វ៉ាស អំប៉ាស ពីង ហី ប៉ាណូ ស កេង អុះ ទី ដឹង រ៉ុប កត់ បក់ កេង ណោះ ហិ ណោះ ចឹង ខីន ម៉ុត វ៉ាត អ្យ ក់ វ៉ាស អំប៉ាស អើ ទី។

៣០ ញើ អ្នក ចៃ ម៉ុត តែង អាញ ប៉ាណូស ណោះ អូ ណីស កា អាញ ហង ញើ អ្នក ប៉ាត់ ពូ ឡា តែង អាញ ប៉ាណូស ណោះ តាត់ តាប្រះ តាប្រ្រាំង ពូ ហង។

៣១ ខ អា ហង បះ អាញ រះ កា អន់ដីស ជា ប៉ាណូស ចំ ប្រគី យច លើ កាប ជាម៉ាត ប្រ្លឹះ អើ ចឹង អ្នក អ្យក់ យ៉ូ អុះ។ ហះកា ជា ពូ កាប ជាម៉ាត កា ប៉ាដាត ប៉ាលីង ម៉ះ ប្រ្លឹះ សារ ណោះ អើ អ្នក អ្នក ដោះ អុះ។

៣២ ញើ កាប យច លូ ប៉ាណូស អាញ ប្រ្លឹះ បឺកកាតយ៍ អ្នក អ្យក់ យ៉ូ អុះ។ ហះ កា ជា ពូ កាប យច លូ ប៉ាដាត ប៉ាលីង ដាត់ កាខាក់ ម៉ះ ប្រ្លឹះ សារ ណោះ អើ អ្នក អ្នក ដោះ អុះ យី អ្យក់ យ៉ូ លើយ។

៣៣ «ជា តើម អ្នឹង ដាត់ ប្លើ អើ កា ដាត់ ដេល ជា តើម អ៊ីក ប្លើ កា អ៊ីក ដេល ខង ពូ អន់ហ្គាល់ អ្នឹង ញួន កា ប្លើ អើ។

៣៤ អី ម្នួត ប៉ាញ៉ា ប៉ាថៃ! នីចម៍ អន់ដីស ចឹង អ្នក កាប ដាត់ ខង អន់ដីស ឡាក់ ប៉ាណូស អ្នក ដាត់ នីអៀ! ខង ពីរ ប៉ាណូស ខុ កាប ពួយ សារ ញើ ឡាក់ ទី ប៉ាញ៉ា កាណុង ពុត។

៣៥ ប៉ាណូស ដាត់ ប៉ានីរ អើ កាប កា ដាត់ ង៉ារ អើ ប្រគី កា ដាត់ ខង កាណុង ពុត អើ ទី ដឹង សារ ដាត់។ ប៉ាណូស អ្នក ដាត់ ប៉ានីរ អើ កាប កា អ្នក ដាត់ ង៉ារ អើ ប្រគី កា អ្នក ដាត់ ដេល ខង កាណុង ពុត អើ ទី ដឹង សារ អ្នក ដាត់។

៣៦ អាញ បរ រះ កា អន់ដីស ប៉ាត់ ប្រ្លឹះ បឺកកាតយ៍ តាត់ស៊ុន សារ ប៉ាណូ ស ទីខ្ល ទៀ អើ ចឹង តាត់ស៊ុន ពួយ ទី ប៉ានីរ ឡាក់ អន់ខៃ កាប អ្នក ទី ខា ណោះ ហង។

៣៧ ខង ប្រ្លឹះ ចឹង កាប សារ អន់ដីស ញួន កា ប៉ានីរ អន់ដីស កាប ជា កាប ដាត់ អើ ចឹង រះ ជា ដាត់ ជា កាប អ្នក ដាត់ អើ ចឹង ចែត ថូត ហង»។

† ១២:២៩ ១២:២៩ ប៉ាណូស កេង ណោះ យី ប្រ្លឹះ បឺត សាតាំង។

៣៨ កេះណោះ កា ទី ម្នាក់ ណែយូ បាំងហៀន ចាបាប់ លូ ម្នាក់ ផាវ៉ាស៊ី អន់ដា កាប ផា «ណែយូ ប៉រ អីស តាំបាង ហៃ សារ អំវាញ អីញ ម៉ាត់ ញីន អូ អន់តត់ ផា អីស ឡាក់ ប៉ាណូស ប្រ្រឹះ ប្រើ ជីវ តាទីច»។

៣៩ យីស៊ូ តើល អន់ខៃ ផា «ប៉ាណូស រ៉ាំងហារ អា អីក ខាក់ លូ អូ ត្រង់ លូ ប្រ្រឹះ បិកកាតយ័ អុះ។ ពូ បិច ដឹង កា បប័ សារ អំវាញ អីញ ហះកា ប្រ្រឹះ អូ តាំបាង សារ អំវាញ អីញ អុះ ហ្វាស ឡឹង សារ អំវាញ អីញ អើ ប្រឹក្រី ពីង វ៉ាគីយ ប្រ្រឹះ សិច យូណោះ ពៃ។

៤០ យូណោះ អ្នែ កាណុង រ៉ាច់ កា តីស ប៉ែង ម៉ាំង ប៉ែង ដាវ ប៉ាណូស អាញ កា ចឹង អ្នែ កាណុង តេះ ប៉ែង ម៉ាំង ប៉ែង ដាវ និះទៅ ដេល។

៤១ ប៉ាត់ ដាវ ប្រ្រឹះ បិកកាតយ័ តាត់ស៊ិន សារ ប៉ាណូស ទិខ្ល ទៀ ម្នាក់ មៀង នី នីវ ចឹង រ៉ុស សីត អ្នែ អន់ខ្ល លូ ប៉ាណូស រ៉ាំងហារ អា ដេល លូ ចឹង កាប បាំង អាល អន់ដីស ហង ខង អន់ខៃ ទី ប៊ុនពែង ពុត ពៀក ផះ អន់ខៃ ទី កាតាំង សារ យូណោះ រះ កា អន់ខៃ។ ហះកា ហះ ចារ អា ទី ម៉ោញ ដូវ កេង ឡឹង យូណោះ ណា រ៉ុ។ †

៤២ ប៉ាត់ ដាវ ប្រ្រឹះ បិកកាតយ័ តាត់ស៊ិន សារ ប៉ាណូស ទិខ្ល ទៀ សាដាច់ អង់ កាន់ ពីង ប៉ាថេត សេបា ចឹង អ្នែ អន់ខ្ល លូ ប៉ាណូស រ៉ាំងហារ អា ដេល លូ ចឹង កាប បាំងអាល អន់ដីស ហង ខង សើត ពៃ អើ ទី ចាក ឡឹង ឡាណូច អង់កក់ តេះ ភ្នៀ ឡាក់ សាំយ៉ាំង ប៉ានីវ សាដាច់ សាឡូម៉ូន ឡាក់ ត្រះ ត្រាំង ហ្សាំង សា ឡាច់។ ហះកា ហះ ចារ អា ទី ម៉ោញ ដូវ កេង ឡឹង សាដាច់ សាឡូម៉ូន ណោះ ណា រ៉ុ។ §

៤៣ «ផា ប្រ្រឹះ បឹត ឡាច់ ឡឹង ប៉ាណូស កេះ អើ ចឹង ចាក សីត ចាក ឡាក់ អ្នែ ចារ វ៉ាហឹង ណាំង ចារ អ្នែ ណា រ៉ុ។ ហះកា ផា អើ ណាំង អូ ទី

៤៤ ណោះ អើ ចឹង កាប ផា "អាញ ចឹង សីត ហៃៗ ប៉ាណូស អាញ អង់កះ ឡាច់ ណោះ ពៃ"។ ប៉ាត់ ទីល កេះ អើ បប័ ប៉ាណូស ណោះ ពៀប ឡាក់ កា ហី តាដោះ ទីប ពូ សាប៉ុះ រ៉ាន់ដាច់ ដាត់ ឡាយ៉ាមី។

៤៥ ណោះ អើ ចឹង ឡាក់ ជៀក គូប អើ ប្រ្រឹះ បឹត ឡាក់ អូ ដាត់ ក្វា ឡឹង អើ តាំ ប៉ើះ ដូវ ណា រ៉ុម៉ុត អ្នែ កាណុង ប៉ាណូស ណោះ។ កេះណោះ ចឹង ប្រឹក្រី អន់ កា ប៉ាណូស ណោះ ទី សារ អូ ដាត់ ក្វា ឡឹង អន់ទ្រួល ពៃ ណា រ៉ុ។ កាប៉ាច់ ប៉ាណូស រ៉ាំងហារ អា ឡាក់ អីក តាឡាមី កា ចឹង ទី សារ អូ ដាត់ និះទៅ ដេល»។

៤៦-៤៧ យីស៊ូ ផះ អ្នែ កាកាប លូ កាំឡាំង ផាឌី មើត អើ លូ អុះៗ អើ ពីះ ទីល

† ១២:៤១ ១២:៤១ ប័រ ហៃ យូណោះ ៣:១-១០។ § ១២:៤២ ១២:៤២ ប័រ ហៃ សារ ម្នាក់ សាដាច់ (ពង្សាវតារ/ក្សត្រ) ទី ១ ១០:១-១៣។

អ្វី ក្បាច់ តែង ឡើង បិទ កាកាប លូ អើ? *

៤៨ អើ តើល កា បក់ រ៉ះ ណោះ ជា «ពៀ មើត អាញ? ពៀ អុះ អាញ?»

៤៩ កេះណោះ អើ សាំប្លោ មូត សឹះ លូ កាប ជា «មូត ទិ អា ហង មើត អាញ លូ អុះ អាញ។

៥០ ពៀ ឡាក់ ប្រឹក ពូយ ពុត ពី អាញ ឡាក់ អ្វី ពីង ប្លែង តោ មូត ណោះ ហង មើត អាញ លូ អុះ កាម៉ាក អុះ អង់កាន់ ម៉ះ អាញ»។

១៣

សារ យីស៊ូ រ៉ះ សារ ប៉ាន់ដឹប អន់ទៀតៗ

១ ដាវ ណោះ ទៅ យីស៊ូ ចាក ឡាច់ ឡើង ហី ឡាំ អ្វី ប៉ាក់ ហាង តាំងលៅ

២ លូ ទី កាំឡាំង អៀង រ៉ាង រ៉ាង ពីះ អ្វី ជុំ អើ។ អើ កា ដីរ អ្វី ពីង ទូក កា ប៉ាច់ មូត កាំឡាំង អន់ខែ អ្វី រហាង។

៣ កេះណោះ អើ កាប ប៉ាន់ដឹប សារ អៀង ប៉ាំងហៀន អន់ខែ ជា «ហាក់ សាំ យ៉ាំង! ទី កាម៉ាក ម៉ោញ ដួរ អើ ឡាំ ចី តិល ពៀ។

៤ ផះ អើ ចី ណោះ ទី តិល អន់ដា ឡិ ពីង ទ្រង កេះណោះ សែម ឡាំ ចោះ ទី។

៥ ទី តិល អន់ដា ណារ ឡិ ពីង តេះ អំហ្គោ ឡាក់ ចារ អូ ទី តេះ កាពុល។ តិល ណោះ ឡាម៉ក់ ហិន ខាក់ ខង តេះ ឡាតាំង។

៦ ប៉ាក់ ប្លែង តុ អង់គត អើ ណោះ កា ឡាយ៉ោ ក្រោះ ខង រ៉ាយ៉ះ អើ តោត អូ ជ្រុ។

៧ តិល អន់ដា ណារ ឡិ ពីង តេះ ចារ ទី សាលៀ ប៉ាក់ អើ ហិន សាលៀ កា ត្រាប រិត អូ អន់ ពៀ ហារ អុះ។

៨ តិល អន់ដា ណារ ឡិ ពីង ចារ តេះ ដាក់ សាណា តិល ណោះ កា កើត ប្លែ ប៉ាការ ម៉ោញ តិល កើត ទី ១០០ តិល ម៉ោញ តិល ណារ កើត ៦០ តិល ម៉ោញ តិល ណារ កើត ៣០ តិល។

៩ ពៀ កាតាំង សារ អា អ្យក់ យឹត ចាជ្រែប ពិ!»។

១០ កេះណោះ មូត សឹះ ប៉ាណាំ គូប ឡាំ ប៉ាក់ ចារ យីស៊ូ លូ អំបញ្ច ជា «ញ៉ា ត្រត់ អីស ប៉ាំងហៀន ពូ កាប ប៉ាន់ដឹប នីណោះ?»

១១ យីស៊ូ តើល អន់ខែ ជា «អាញ ចឹង រ៉ះ អន់ អន់ដឹស ហ្លួង សារ អោន សា គឹម ឡើង សារ ប្រឹះ រ៉ាំងហៃ រ៉ាំងខ្យា ហះកា អាញ អូ អន់ ពូ អន់ទៀត ហ្លួង អុះ។

* ១២:៤៦-៤៧ ១២:៤៦-៤៧ ហ្គោ ពូ ច្រាក់ លូ តិ ម៉ោញ ចំលួន ផែម ប៉ានីរ ផោះ ទី ប៉ាណូស ម៉ោញ ដួរ ម៉ុត រ៉ះ កា អើ ជា «មើត លូ អុះ ៗ អីស អន់ខែ អ្វី ក្បាច់ តែង ឡើង បិទ កាកាប លូ អីស»។

១២ បក់ ចំ ហ្លួង កេះ ប្រ្លឹះ ចឹង អន់ អើ ហ្លួង ធរម ណារ្ត ទីល អើ ហ្លួង ហើង អៀង ខាក់ ហះកា បក់ ចំ អូ ហ្លួង ប្រ្លឹះ ចឹង អ្យក់ ឡាច់ សារ ឡាក់ អើ ហ្លួង បិត បើត ណោះ ណារ្ត។

១៣ យ្លឹះ អន់ខែ ហៃ កា អន់ខែ អូ ប័ប័ អុះ យ្លឹះ សាំយ៉ាង កា អន់ខែ អូ កា តាំង លូ អូ ហ្លួង ដេល។ ខ អា ហង បះ អាញ បាំងហៀន ពូ កាប ប៉ាន់ដីប នី ណោះ។

១៤ សារ អន់ខែ ណោះ ត្រត់ ឡាក់ កា សារ វ៉ាគីយ ប្រ្លឹះ សិច អេសាយ ទី រ៉ះ ផោះ

ប៉ាសុន អា ចឹង សាំយ៉ាង ដេល ហះកា អូ ហ្លួង
ប៉ាសុន អា ចឹង ហៃ ដេល ហះកា អូ ប័ប័ អុះ។

១៥ ប៉ាសុន អា សាំងអ្សីប ម៉ាត់ អ្សត កា ហៃ ប័ប័
លូ ប៊ិត តោរ អ្សត កា សាំយ៉ាង កាតាំង
លូ អូ ចៃ អន់ ពុត អន់ខែ ហ្លួង អ្សត កា ចឹង ប៊ុនពែង ពុត ពៀក សៀ អាញ
ណោះ អាញ ចឹង តាត់ អន់ដាក់ អន់ខែ *។

១៦ ហះកា អន់ដីស ទី សារ សាណុក សាវ៉ាក តាទីច ហង ខង ម៉ាត់ អន់ដីស ហៃ ប័ប័ តោរ កា សាំយ៉ាង កាតាំង។

១៧ អាញ ប័រ រ៉ះ កា អន់ដីស តាទីច ផា ទី ម្លត វ៉ាគីយ ប្រ្លឹះ លូ ប៉ាណូស ដាក់ សើត ពៃ អៀង ដួរ ដេល ក្យាក់ ហៃ កាខាក់ បិច ប័ប័ សារ អន់ដីស ទី ប័ប័ អា ហះកា អូ ទី ប័ប័ អុះ។ អន់ខែ កា ក្យាក់ ហៃ បិច កាតាំង ដេល សារ អន់ ដីស ទី កាតាំង អា ហះកា អូ ទី កាតាំង អុះ។

១៨ «ទីល នីណោះ ប័រ អន់ដីស សាំយ៉ាង អន់ ហ្លួង ឡឹង សារ ប៉ាន់ដីប ឡឹង បក់ ចី តិល ពៀ អា យី នីអៀះ

១៩ ផា ប៉ាណូស ចំ កាតាំង ពូ រ៉ះ សារ ប្រ្លឹះ រ៉ាំងហៃ រ៉ាំងខ្យា ហះកា អូ ហ្លួង ណោះ ប្រ្លឹះ ប៊ិត សាតាំង វ៉ាត អ្យក់ ប៉ានីរ ប្រ្លឹះ ឡឹង ពុត អន់ខែ។ សារ អា ពៀប ឡាក់ កា តិល ពៀ ឡឺ ពីង ទ្រង ណោះ ហង។

២០ កាប៉ាច់ តិល ពៀ ឡឺ ពីង ចារ តេះ អំហ្គោ ពៀប ឡាក់ កា ប៉ាណូស កាតាំង ប៉ានីរ ប្រ្លឹះ អន់ខែ កា ហោក សៀ ឡុត។

២១ ហះកា អន់ខែ អូ ទី អន់ ប៉ានីរ ប្រ្លឹះ ម៉ុត កាណុង ពុត អន់ខែ កាខាក់ ហិ។ អន់ខែ សៀ ដឹង ម៉ោញ ទ្រុ។ ទីល ទី សារ ថុក ញ៉ាក កើត ពីះ លើ ទី ពូ អន់ទៀត អូ ណិស ញុន កា ប៉ានីរ ប្រ្លឹះ ណោះ អន់ខែ កា អ្នាត សៀ ឡុត។

* ១៣:១៥ ១៣:១៤-១៥ សារ អា ឡាច់ ឡឹង អេសាយ ៦:៩-១០។

២២ កាប៉ាថ គីល ពៀ ឡឺ ពីង ចារ តេះ សាលៀ ពៀប ឡាក់ កា ប៉ាណូស បក់ កាតាំង ប៉ានីរ ប្រ្រៈ ដេល ហះកា អន់ខៃ រឺនរ៉ាយ ដឹង កា សារ អ្នែ កោប គុន ប៉ាណូស ពីង អង់កក់ តេះ អា។ អន់ខៃ ហោក ដឹង កា រ៉ាស អំបាស សារ ទិ ណោះ ប្រ្រៈ អូ អន់ ប៉ានីរ ប្រ្រៈ កើត ប្លែ ប៉ាការ អុះ។

២៣ កាប៉ាថ គីល ពៀ ឡឺ ពីង តេះ ដាក់ ពៀប ឡាក់ កា ប៉ាណូស ទី កាតាំង លូ ហ្លង់ ប៉ានីរ ប្រ្រៈ កេះណោះ បាំងកើត ប្លែ ប៉ាការ អន់ដា ម៉ោញ កើត ៣០ អន់ដា ម៉ោញ កើត ៦០ អន់ដា ណារ ម៉ោញ កើត ១០០»។

២៤ យីស៊ូ កាប ប៉ាន់ដីប លូ សារ ម៉ោញ ណារ អន់ ប៉ាសុន សាយ៉ាំង ផា «សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រៈ បិកកាតយ័ ពៀប ឡាក់ កា សារ កាម៉ាក់ ម៉ោញ ដូរ ឡាក់ សាមូល គីល ពៀ ដាក់ ពីង មីរ អ៊ែ។

២៥ ហះកា ប៉ាក់ អន់ខៃ តែប ហ្លាក់ កេះ ទី ម៉ោញ ដូរ ឡាក់ អូ ណីស កា អ៊ែ ឡាក់ ព្រឹ ពៀ ព្រៀក ពីង មីរ អ៊ែ ណោះ ដេល កេះណោះ ចាក ឡាក់ កា អ៊ែ។

២៦ ប៉ាក់ ពៀ ហិន លូ ប៉ាព្រុះ កេះ ពៀ ព្រៀក កា ហិន និះទៅ ដេល។

២៧ មូត ទុច មុត អំបញ្ច លូ តាំងឡា មីរ ផា "ពី តាំងឡា! អីស សាមូល ដឹង គីល ពៀ ដាក់ ពីង មីរ ណោះ ពៃ ទិល នីណោះ ពៀ ព្រៀក អា កើត ឡាច់ ឡឹង ចំ?"

២៨ ពី តាំងឡា អន់ខៃ តើល ផា "ចាបះ កា បក់ អូ ណីស កា ពិន ឡាក់ ព្រឹ អន់ តុង ហង តាម ហៃ"។ មូត ទុច អំបញ្ច ណារ ផា "នីចម អីស អន់ ញិន ចឹង ទក ឡាច់ ពៀ ព្រៀក ណោះ ប?"

២៩ អ៊ែ តើល ផា "អូ អុះ! ផា អន់ដីស ទក អ៊ែ ចឹង តាដូក ទីប ពៀ ដាក់ ដេល។

៣០ គម អន់ អ៊ែ ហិន អន់ខ្ល ទិល ពៀ ទុំ នីណោះ ហង ពិ ប៉ាក់ ដាវ ច្រូត ទៀ អាញ ចឹង ប្រើ មូត ច្រូត អ្យក់ ឡាច់ ពៀ ព្រៀក ណោះ ហិ កត់ ប៉ាក់ អ្យក់ សុះ ពីង អុញ កេះណោះ ប្រើ អន់ខៃ ច្រូត ពៀ តាទីច រ៉ាន់ដាប់ ពីង រម កា អាញ"»។

៣១ យីស៊ូ កាប ប៉ាន់ដីប លូ សារ ម៉ោញ ណារ ផា «សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រៈ បិកកាតយ័ ពៀប ឡាក់ កា គីល រ៉ាហ៊ីញ ម៉ោញ នែរ ទី កាម៉ាក់ ម៉ោញ ដូរ អ្យក់ តប់ ពីង មីរ អ៊ែ។

៣២ គីល ណោះ រ៉ាហ៊ីញ ឡឹង គីល កាណាគី អន់ទៀត ណារ ហះកា ប៉ាក់ អ៊ែ ហិន ទៀ អ៊ែ តិស ឡឹង តើម សាណា អន់ទៀតៗ ណារ យី អ៊ែ កើត តើម អ៊ឹង ម៉ោញ កេះណោះ សែម ពិះ ប្រ្រៈ សំបួរ រ៉ាឡូរ អ្នែ រតាំងកង អ៊ែ»។

៣៣ យីស៊ូ កាប ប៉ាន់ដីប លូ សារ ម៉ោញ ណារ ផា «សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រៈ ពៀប ឡាក់ កា ពុះ ពូ ប្រ្រៈ ណុំ បាំង។ ទី អង់កាន់ ម៉ោញ ដូរ អ្យក់ ពុះ បើ ត ឡាក់ ឡាយ លូ តាប៉ុង ប៉ុង កាអ៊ី ប្រ្រៈ អន់ កា តាប៉ុង ទិណោះ ឡាក់»។

៣៤ យីស៊ូ កាកាប លូ ពូ ស៊ុត កា កាប ប៉ាន់ដីប ដោះ អូ ទី សារ ញ៉ា ឡាក់ អ៊ែ ចឹង អូ កាប ប៉ាន់ដីប អុះ

៣៥ ភ្ញី តាត់ អង់កេះ សារ វ៉ាគីយ ប្រ្រៈ ទី ច្រាត់ រ៉ះ ផោះ

ផេះ អាញ បាំងហៀន ពូ អាញ ចឹង កាប ប៉ាន់ដីប

លូ អាញ ចឹង រ៉ះ សារ ប្រ្រៈ អោន សាគីម ឡឹង កាណើត អង់កក់ តេះ អា ដេល ។ ។

៣៦ កេះណោះ យីស៊ូ ចាក ឡាច់ ឡឹង កាំឡាំង ម៉ុត កាណុង ហី។ មូត សឹះ ប៉ា ណាំ គូប ម៉ុត ប៉ាក់ អ៊ែ ដេល លូ កាប ផា «ប័រ អីស រ៉ះ អន់ ញីន ហ្លង់ ឡឹង សារ អីស កាប ប៉ាន់ដីប លូ ពៀ ព្រៀក ពីង មីរ ណោះ ពៃ»។

៣៧ អ៊ែ តើល អន់ខៃ ផា «បក់ សាមូល តិល ពៀ ដាក់ ណោះ យី ប៉ាណូស អាញ។

៣៨ មីរ យី អង់កក់ តេះ អា ហង តិល ពៀ ដាក់ យី ប៉ាណូស បក់ សៀ ប្រ្រៈ យី គន ឡាក់ អ៊ែ វ៉ាំងហៃ វ៉ាំងខ្យា។ ពៀ ព្រៀក យី មូត ប្រ័ត ពូយ ប្រ្រៈ បឹក សាតាំង

៣៩ អ៊ែ ឡាក់ តាមីរ បក់ ព្រឹះ ពៀ ព្រៀក ណោះ។ ទុន ច្រូត យី ប៉ាក់ អង់កក់ តេះ ឡុច អន់ទៀ បក់ ច្រូត ពៀ យី មូត បិយ ប្រ្រៈ ។

៤០ ពូ ច្រូត ពៀ ព្រៀក អ្យក់ សុះ ពីង អុញ នីចម៍ កា ចឹង កើត ទី សារ និះទៅ ដេល ប៉ាក់ អង់កក់ តេះ អា ឡុច ទៀ។

៤១ ប៉ាណូស អាញ ចឹង ប្រើ បិយ អាញ ពីះ។ មូត បិយ ណោះ ចឹង ប៉ាក់ មូត បក់ ប៉ាណាំ ប្រើ ពូ ប្រ័ត អូ ដាក់ លូ មូត ប្រ័ត យច ចាបាប់ អ្យក់ ឡាច់ អន់ខៃ ឡឹង សារ វ៉ាំងហៃ វ៉ាំងខ្យា ម៉ះ អាញ

៤២ កេះណោះ ប៉ាឡិ កាណុង អុញ ឡាក់ កិត គីក ៗ កាណុង ចារ ណោះ កា តាំង ដឹង ពូ ញ៉ា តាំងអិះ លូ វ៉ាំងតែត សាណាញ។

៤៣ កាប៉ាច់ មូត ដាក់ ត្រង់ អន់ខៃ ចឹង អែ អន់ខូ លូ ពី ឡាក់ ប្រ្រៈ វ៉ាំងហៃ វ៉ាំងខ្យា អន់ខៃ ឡាកោ អន់ខៃ ចឹង ឡាច់ តាតារ ឡាក់ កា តាតារ ដាវ។ ពៀ កា តាំង សារ អា អ្យក់ យឹត ចាជ្រែប ពី។

៤៤ «ម៉ោញ ណារ៉ូ សារ វ៉ាំងហៃ វ៉ាំងខ្យា ម៉ះ ប្រ្រៈ បឹកកាតយ័ ពៀប ឡាក់ កា ម៉ាស ពូ តប់ អោន ពីង មីរ។ ផាឌី ទី កាម៉ាក់ ម៉ោញ ដួរ អ៊ែ ប័ប ម៉ាស ពូ តប់ ណោះ កេះណោះ អ៊ែ ឡុ ចារ ទៅ ណារ៉ូ។ អ៊ែ ហោក ខាក់ កា ប័ប ម៉ាស ពូ តប់ ណោះ អ៊ែ សីត ប៉ាក់ ហី ប្រូ ទី វ៉ាស អំប៉ាស កាណាតី ញ៉ា ឡាក់ អ៊ែ ទី កេះ ណោះ អ្យក់ លៀន ឡាក់ តាច់ មីរ ពូ ណោះ។

† ១៣:៣៥ ១៣:៣៥ សារ អា ឡាច់ ឡឹង ផាប អញសិ ប៉ាន ប្រ្រៈ (ទំនុក/តម្កើង) ៧៨:២។

៤៥ «ម៉ោញ នៃវ ណារូ សារ រាំងហៃ រាំងខ្យា ម៉ែះ ប្រ្រឹះ បិកកាតយ័ ពៀប ឡាក់ កា សារ ប៉ាណូស ម៉ោញ ដូវ ណាំង តាច់ តាយ៉ាល់ ដាក់ៗ។

៤៦ ប៉ាត់ អើ បប័ តាយ៉ាល់ ដាក់ ឡាយ៉ាមី ម៉ោញ កាតុ គិត ខា លីន ឡឹង ពូ កេះ អើ កា សីត ប៉ាត់ ហី ប្រូ ទិ វ៉ាស អំប៉ាស លូ កាណាគី ញ៉ា ឡាក់ អើ ទី កេះ ណោះ អ្យក់ លៀន ឡាក់ តាច់ តាយ៉ាល់ ពូ ណោះ។

៤៧ «ម៉ោញ ណារូ សារ រាំងហៃ រាំងខ្យា ម៉ែះ ប្រ្រឹះ បិកកាតយ័ ពៀប ឡាក់ កា អួន ពូ ទីម ពីង ទៀក តាំងលេវ៉ា ត្រត់ កា ត្រឹប នៃវ។

៤៨ ប៉ាត់ ត្រត់ កា អៀង កេះ ពូ អួស ហាវ អួន ប៉ាត់ គោក កេះណោះ ពូ អង់ អ្នែ តាឡេះ អ្យក់ ដឹង កា ដាក់ ចែត ពីង ពុង កា បក់ អូ ដាក់ ពូ វ៉ិត អួត។

៤៩ ប៉ាត់ យ៉ាង តោ ទៀ ពីង អង់កក់ តេះ អា ចឹង ទី សារ កើត ពីះ ឡាក់ កា សារ អា និះទៅ ដេល។ មួត បិយ ប្រ្រឹះ ចឹង ចាក អ្យក់ ឡាច់ ប៉ាណូស អូ ដាក់ ឡឹង តាប័ល់ ប៉ាណូស ដាក់។

៥០ កេះណោះ ប៉ាឡិ អួត ប៉ាណូស អូ ដាក់ ទិណោះ កាណុង អួញ ឡាក់ កីត គី កៗ កាណុង ចារណោះ កាតាំង ដឹង ពូ ញ៉ា តាំងអិះ លូ រាំងតែត សាណាញ»។

៥១ យីស៊ូ អំបញ្ច មួត សិះ ផា «នីចមី សារ អា អន់ដីស ហ្លង់ ញ៉ា អូ?» មួត សិះ តើល ផា «ហ្លង់ កេះ»។

៥២ អើ រះ កា អន់ខៃ ណារូ ផា «ណោះ ហង ណោយូ បាំងហៀន ប៉ានិវ ប្រ្រឹះ បក់ អើ ចំ ឡាក់ ទីហៀន អន់ ហ្លង់ ឡឹង សារ ប្រ្រឹះ រាំងហៃ រាំងខ្យា អើ ណោះ ឡាក់ កា តាំងឡា ហី ម៉ោញ ដូវ អញ្ចុន ឡាច់ វ៉ាស អើ ឡឹង ហី ទីប ណារ ទីប សាន់ដាប់ ៖»។

៥៣ ប៉ាត់ យីស៊ូ កាប ប៉ាន់ដីប ឡឹង សារ ទិ អា កេះៗ អើ កា ចាក ឡាច់ ឡឹង ចារ ណោះ ហង។

សារ យីស៊ូ សីត ប៉ាត់ ស្រុក ណាសារៃត

៥៤ កេះណោះ អើ សីត ប៉ាត់ ស្រុក តេះ អើ ទៅ ណារូ។ អើ ម៉ុត បាំងហៀន ពូ ពីង រោង ប្រឹគី អន់ កា កាំឡាំង ទិខូ ញម ខាក់។ ពូ កាប ផា «អើ អ៊ូ សារ ទិ អា លូ ទី សារ អំវាញ អីញ អា ឡឹង ចំ ?

៥៥ ញ៉ា អូ ត្រត់ គន បក់ វ៉ាគីយ ចាំង អ៊ឹង លូ មើត អើ សិច ម៉ារីប អើ អា ? ញ៉ា អូ ត្រត់ អុះៗ អើ ប សិច យ៉ាកុប យូសែប ស៊ីម៉ុន លូ យូដា ណោះ ?

៥៦ អុះ អង់កាន់ អើ ទិណោះ កា អ្នែ ពីង ស្រុក អន់ខូ លូ ពិន ដេល។ ទីល នី ណោះ សារ ទិ អា ឡឹង ចំ អើ អ៊ូ ?»

៖ ១៣:៥២ ១៣:៥២ យីស៊ូ កាប ប៉ាន់ដីប អា បិច ទី ណី ផា ណោយូ បាំងហៀន ណោះ អ៊ូ រះ សារ ប្រ្រឹះ ទីប សារ ឡឹង អន់ខ្លួល ពៃ ទីប សារ ណារ ឡឹង យីស៊ូ។

៥៧ ណោះ ហង ពូ អូ ណីស កា អើ។ យីស៊ូ កាប លូ អន់ខៃ ជា «ម្នក វ៉ាគីយ ប្រ្រឹះ ទី ដឹង ពីង ហី អើ ទៅ លូ ស្រុក តេះ អើ ទៅ ដោច ពូ អូ វ៉ាប អូ សៀ អើ»។

៥៨ អ្នែ ហះ ណោះ យីស៊ូ អូ ទី ប្រ័គី សារ អីញ អំវាញ អៀង អុះ ខង អូ ទី ពូ សៀ។

១៤

សារ សាដាច់ ហេរត ប៉ាន់តោ វគី យូហាន

១ ផះ ណោះ សាដាច់ ហេរត * កាតាំង លោ ឡឹង ងារ យីស៊ូ ប្រ័គី។

២ អើ វះ លូ ម្នក ប្រ័គី កាន អន់ខូ លូ អើ ជា «វគី យូហាន ឡាក់ ប៉ាំងហុំ ពូ ពៃ អើ រ៉ុស សីត ណារ៉ូ ណោះ ហង បះ អូ ប្រ័គី សារ អំវាញ អីញ កេង ខាក់ នី អៀ»។

៣-៤ សារ អា កើត នីអៀះ ញន កា សាដាច់ ហេរត បិច កា ហេរ៉ូខៀស កា ម៉ាញ អុះ អើ ភីលីប អើ កា អ្យក់ ទី អើ ឡុត។ ណោះ ហង វគី យូហាន កាប កា សាដាច់ ហេរត ជា «អីស អូ ត្រគ់ អ្យក់ កាម៉ាញ អុះ ប្រ័គី កាម៉ាញ អីស អុះ»។ កេះណោះ សាដាច់ ហេរត ប្រើ ពូ រ៉ុប កត់ ចត់ វគី យូហាន ចែក ខុក ញន ហេរ៉ូខៀស។

៥ សាដាច់ ហេរត បិច ប៉ាន់តោ វគី យូហាន ហះកា អើ អ្យក កា ម្នក ប៉ា សុន ខង ពូ យីត ជា យូហាន កា វ៉ាគីយ ប្រ្រឹះ ដេល។

៦ ប៉ាក់ ទីល ងារ ប្រ័គី ប៊ុន កាណើត † សាដាច់ ហេរត គន អង់កាន់ ហេរ៉ូ ខៀស ម្នុត កាតាប អន់ កា ម្នក អំហ៊ុយ ហៃ ប្រ័គី អន់ កា សាដាច់ ហេរត ប៉ាញ ពុត ខាក់។

៧ ណោះ ហង បះ អើ ម៉ត់ ជា «អីស បរំ កាណាគី ញ៉ា កា អាញ ចឹង អន់»។

៨ ហះកា អង់កាន់ ណោះ តើល ពូយ ប៉ានីរ មើត អើ អន់តត់ ប្រើ វះ ជា «អាញ បិច កា អីស អ្យក់ កល់ យូហាន ចែក ពីង ក្លារ តីស អន់ កា អាញ ប៉ាក់ អា»។

៩ សាដាច់ អុក ពុត ពៀក ខង អើ ទី ម៉ត់ ហះ ម៉ាត់ ម្នក អំហ៊ុយ កេះ ណោះ ហង បះ អើ ប្រើ ពូ អ្យក់ អន់ តាទីច។

១០ អើ ប្រើ ម្នុត តាហាន ឡាក់ ប៉ាក់ ខុក កាសិត អង់កូ វគី យូហាន។

១១ ពូ កា អ្យក់ កល់ អើ ចែក ពីង ក្លារ តីស ជីន អន់ កា អង់កាន់ ណោះ។ អើ កា អ្យក់ កល់ ណោះ ជីន អន់ កា មើត អើ។

១២ ម្នុត សីះ យូហាន អ្យក់ តប់ ប៉ាទ្រូ យូហាន កេះណោះ ប៉ាណាំ គូប ឡាក់ វះ កា យីស៊ូ។

* ១៤:១ ១៤:១ សាដាច់ ហេរត អា យី គន ហេរត ឡាក់ ប្រ័គី សាដាច់ ផះ យីស៊ូ កើត ពៃ សិច អើ និះទៅ។ † ១៤:៦ ១៤:៦ ប៊ុន កាណើត រំបំ សាណាំ ពូ ប្រ័គី ប៊ុន អា តាក់ កាចាំង ឡឹង ងារ អើ កើត។

សារ យីស៊ូ អន់ ណុំ បាំង កា កាំឡាំង អៀង

១៣ ប៉ាត់ យីស៊ូ ទី កាតាំង សារ អា កេះ អើ ចាក ឡាច់ ឡឹង ចារ ណោះ ជីវ ជិះ ទូក ឡាំ អ្វី ប៉ាត់ ចារ ឡាង្កាន់ ចាំងហាយុត ឡឹង កាំឡាំង អៀង ហះកា ពូ អ្នក អន់តត់ កាំឡាំង ឡឹង ស្រុក អន់ទៀតៗ កា ប៉ាណាំ គួប ឡាំ ពួយ អើ ទ្រង គោក។

១៤ ប៉ាត់ យីស៊ូ ហារ ឡឹង ទូក អើ បំបំ កាំឡាំង អៀង នីណោះ អើ ឡិ ណូស ស្រុត តាប៉ាប តាប៉ុន កា ពូ ខាក់ កេះណោះ អើ តាត់ អន់ដាត់ បក់ អីត ពូ។

១៥ ប៉ាត់ ដាវ អំបាំង ក្យង់ អ៊ឹង កេះ មូត សីះ ឡាំ រ៉ះ កា យីស៊ូ ផា «ចារ អា ឡាង្កាន់ ខាក់ លូ ក្យាម៍ ចឹង ម៉ាំង កេះ ទីល នីណោះ អីស ប្រើ អន់ខែ សីត ឡុត ពី ម៉ាក់ ណាំង តាច់ សាណា សា ស្រុក តេះ»។

១៦ ហះកា យីស៊ូ រ៉ះ កា មូត សីះ ផា «ដៃ ប្រើ អន់ខែ សីត ញ៉ា អន់ដីស អូ អ្យ ក់ សាណា អន់ អន់ខែ សា ណើ»។

១៧ មូត សីះ តើល ផា «ញីន ទី ដឹង ណុំ បាំង ប៉ាតាម កាតុ លូ កា ពៀរ ក្យាំង ដឹង ណោះ ហង»។

១៨ យីស៊ូ ផា «ពីះ អ្យក់ ណុំ បាំង លូ កា ណោះ អន់ កា អាញ»។

១៩ កេះណោះ យីស៊ូ ប្រើ កាំឡាំង អង់អ្វី ពីង សាម៉ោង។ អើ កា ចឹក ណុំ បាំង ប៉ាតាម កាតុ លូ កា ពៀរ ក្យាំង កេះណោះ ដើយ ពីង ប្លែង ប៉ានេ ប្រ្រះ បិ កកាតយី កេះណោះ គុ ណុំ បាំង អន់ កា មូត សីះ មូត សីះ អ្យក់ ជែក អន់ កា កាំ ឡាំង សា។

២០ ពូ កា សា ផឹត ទិខុ។ កេះណោះ អន់ខែ ទូញ រ៉ាន់ដាប ណុំ បាំង សល់ តែល ពូ សា ទី ប៉ាញី ១២ កាអ៊ី ណារ៉ុ។

២១ ចំលួន ប៉ាណូស សា ណុំ ណោះ កាត់ ដឹង កាម៉ាក់ ៥០០០ ដូរ មូត អង់ កាន់ លូ គន សាស្វា អូ យ៉ាប អុះ។

សារ យីស៊ូ ចាក អំបាំង ទៀក

២២ កេះណោះ យីស៊ូ ប្រើ មូត សីះ ជិះ ទូក យួង ប៉ាត់ ហង តោ អន់ទ្រួល ឡឹង អើ។ កេះណោះ អើ រ៉ះ កា កាំឡាំង ប្រើ ពូ សីត។

២៣ ប៉ាត់ កាំឡាំង សីត ទី កេះ យីស៊ូ ហារ ពីង ប៉ានីម អ្វី ម៉ោញ ដូរ អើ ភើ ម៉ន់។ អើ អ្វី ដឹង អើ ហះ ណោះ ទីល ប្លែង ម៉ាំង។

២៤ ផះ ណោះ ទូក ចាក ចាំងហាយុត ឡឹង ហង កេះ ទីប ទី ទៀក រ៉ាំងក្លាច តិ ទូក ខង ក្លាត់ អ៊ីរ ខ្យាល។

២៥ ក្យាម៍ ប៉ាតារ យីស៊ូ ចាក អំបាំង ទៀក ឡាំ ប៉ាត់ ចារ មូត សីះ។

២៦ ផះ អន់ខែ បំបំ អើ ចាក អំបាំង អង់កក់ ទៀក នីណោះ អន់ខែ កាខរ ណូស អ្យក ខាក់ លូ អង់ហ្យាំង ឡុង ផា «ប៉ាទ្រូ បាំងអ្យកត !» ខង អន់ខែ អ្យកត យ៉ិប។

២៧ យីស៊ូ កា កាប លូ អន់ខែ ឡូត ជា «ដែ អ្សត ហង! អាញ ឡា អា ឡា»។

២៨ ពេត្រុះ តើល ជា «អី ពី តាំងឡា ជា អីស តាទីច អីស អន់ អាញ អ្ន ចាក អំបាំង ទៀក ឡា ប៉ាក់ អីស ដេល»។

២៩ យីស៊ូ តើល ជា «ញ៉ា អូ ឡា!» ពេត្រុះ កា ជីវ ឡឹង ទូក ចាក អំបាំង ទៀក ឡា ប៉ាក់ អីវ ដេល។

៣០ ផះ ពេត្រុះ បឺប ខ្យាល តីសៗ តី ទៀក អីវ អ្សត ខាក់ អីវ កា ក្រាំ អ្សបៗ។ អីវ អង់ហ្សាំង ជា «ពី តាំងឡា តង អាញ ណើ»។

៣១ យីស៊ូ កា ទុង តី អីវ ឡូត លូ កាប ជា «អី ប៉ាណូស សៀ ឡាឡីត ឡាឡា តី ខ ញ៉ា បះ អីស សង់សៃ នីអៀ?»

៣២ កេះណោះ យីស៊ូ លូ ពេត្រុះ ម៉ុត ជិះ ទូក ជាឌី ខ្យាល កា ស្វាស។

៣៣ ម្នត អ្នែ កាណុង ទូក កាដាប សាំប៉ះ យីស៊ូ លូ កាប ជា «អីស យី គន ប្រ្រះ បិកកាតយី តាទីច»។

៣៤ អន់ខែ ជិះ ទូក ទីល ប៉ាក់ ហាង តេះ កេនេសាវែត កេះ។

៣៥ កាំឡាំង ស្រុក ពូ ណោះ អន់ហ្គាល់ យីស៊ូ ឡូត អន់ខែ ចាក រះ កា ពូ ប៉ាញី ទីប ស្រុក រណោះ ហង។ ពូ កា អ្សក់ ឡា ប៉ាណូស អីត ពូ ទិឌូ ប៉ាក់ យី ស៊ូ។

៣៦ ម្នត ពូ អីត ណោះ កា ឡោម អីវ បិច ទី ដឹង សាប៉ាក់ ឡាណាច អាវ អីវ ណោះ បតី កេះ។ គ្រីប ប៉ាណូស បក់ ទី សាប៉ាក់ អាវ អីវ ដាក់ អីត ទិឌូ។

១៥

សារ យីស៊ូ កាប កា ម្នត ជាវ៉ាស៊ី

១ ខ្យង ឡឹង ណោះ ទី ម្នត ជាវ៉ាស៊ី លូ ម្នត ណែយូ បាំងហៀន ចាបាប់ ឡឹង មៀង យេរូសាឡឹម ឡា ប៉ាក់ ចារ យីស៊ូ ដេល កេះណោះ កាប ជា

២ «ញ៉ា ត្រត់ សីះ អីស ប្រតី យច ចាបាប់ វតី យ៉ាក់ អន់ខែ សា សាណា អូ ទី វ៉ាវ តី ហិ នីអៀ?»

៣ យីស៊ូ តើល អន់ខែ ជា «ខ ញ៉ា បះ អន់ដីស ប្រតី យច លូ ប៉ានីវ ប្រ្រះ បិក កាតយី រះ ភៀ ប្រតី ពូយ ចាបាប់ មះ អន់ដីស នីអៀ?»

៤ ខង ប្រ្រះ ទី រះ ជា "អន់ដីស ត្រត់ អ្សល កូត មើត ពី បក់ ពៀ តះ ប៉ាស្សាប ពី មើត ណោះ ត្រត់ តៅ ហង"។

៥ ហះកា អន់ដីស កាប នីអៀ "ពៀ រះ លូ ពី មើត អីវ ជា 'អាញ អូ អ្ន តង អន់ ដីស អុះ ខង កាណាត អាញ ទិណោះ យី គម មប អន់ កា ប្រ្រះ កេះ'

* ១៥:៤ ១៥:៤ សារ អា ឡាច់ ឡឹង សារ ឡាច់ (និក្ខមនំ) ២០:១២; ២១:១៧។

៦ ប៉ាណូស ណោះ អូ សាណាង កា អ្សិល កូត៍ មើត ពី អុះ"។ ទីល នីណោះ អន់ដីស តាត់ អង់ហ្ស៊ីង ប៉ានីរ គីត ខា ម៉ះ ប្រ្រៈ បិកកាតយ៍ ភ្លើ ប្រ្រ័ ពួយ ចា បាប ម៉ះ អន់ដីស។

៧ អី ប៉ាណូស តាត់ អំប្រ័ត៍ ដាត់ ត្រត់ ខាក់ វតី អេសាយ កាប កា អន់ដីស ពួយ ប៉ានីរ ប្រ្រៈ ផាះ

៨ ប៉ាសុន អា រ៉ាប អាញ ដឹង អន់តង់ ពីរ អន់ខែ ដោច ពុត អន់ខែ ចាំងហាយុត ឡឹង អាញ។

៩ អន់ខែ កាដាប សាប្រៈ អាញ ហះកា អូ ទី ខា អុះ។ អន់ខែ អ្សក់ ចាបាប ប៉ាណូស បាំងហៀន ប៉ាតាង ប៉ានីរ ប្រ្រៈ †»។

១០ កេះណោះ យីស៊ូ អើ កាំឡាំង ពីរ ប៉ាត់ ចារ អើ។ អើ កាប ផា «អន់ដីស សាយ៉ាំង កាខាក់ ហោត។

១១ កាណាត៍ ញ៉ា ឡាក់ មុត ទ្រង ពីរ ប៉ាណូស អូ អូ ប្រ័ត៍ អន់ កា ប៉ាណូស យច អុះ ទី ដឹង កាណាត៍ ញ៉ា ឡាក់ ឡាច់ ឡឹង ពីរ ប្រ័ត៍ អន់ កា ប៉ាណូស យច»។

១២ កេះណោះ មូត សីរ កា ប៉ាណា គូប មុត ប៉ាត់ យីស៊ូ កេះណោះ រះ ផា «ណែយូ! អីស អូ ដេល ប មូត ផា រ៉ាស៊ី យច ពុត អន់ខែ ខាក់ ញុន កាតាំង អីស កាប នីណោះ»។

១៣ យីស៊ូ តើល អន់ខែ ផា «អន់ខែ ណោះ ពៀប ឡាក់ កា អ្សិត។ ពី អាញ ឡាក់ អ្នែ ពីង ប្លែង តោ ចឹង ទក អ្នាត អ្សិត ណោះ ឡាក់ អូ ត្រត់ សាណា អើ តប់។

១៤ នីចម៍ កាតាម អន់ខែ ពី ខង អន់ខែ ប៉ាណូស ម៉ាម៉ាំង ម៉ាត់ ណាំផា ប៉ាណូស ម៉ាម៉ាំង ម៉ាត់។ ផា ប៉ាណូស ម៉ាម៉ាំង ម៉ាត់ ទុង ប៉ាណូស ម៉ាម៉ាំង ម៉ាត់ ចា បះ កា ចឹង ឡិ ឡុះ ទី អន់ខែ ពៀរ ដូរ ឡុត»។

១៥ ពេត្រុះ កាប លូ យីស៊ូ ផា «ប៉រ ណែយូ រះ សារ អីស កាប ប៉ាន់ដីប ឡឹង កា ណាត៍ ឡាច់ ឡឹង ពីរ ពែ អន់ ញីន ហ្លង់ ដេល»។

១៦ យីស៊ូ តើល ផា «អន់ដីស អា អ្នែ កា អូ ហ្លង់ ឡាក់ កា ពូ ដេល ប ?

១៧ អន់ដីស ត្រត់ អូ អន់តត់ ផា កាណាត៍ ញ៉ា ឡាក់ មុត ទ្រង ពីរ ប៉ាណូស មុត ទីល កាណាង រ៉ាច់ កេះណោះ ឡាច់ ឡិ កាណាង ឡុះ អច់។

១៨ ហះកា កាណាត៍ ឡាក់ ឡាច់ ឡឹង ពីរ ប៉ាណូស ណោះ យី ឡាច់ ឡឹង ពុត ពៀក សារ ទិណោះ ហង ប្រ័ត៍ អន់ កា ប៉ាណូស យច

១៩ ខង ត្រីប សារ អិក ឡាច់ ឡឹង ពុត ដោះះ យីត អូ ដាត់ កោះ ប៉ាន់តៅ ប្រ័ត៍ លូ អង់កាន់ លូ កាម៉ាក រ៉ាលង កល់ រ៉ាត អន់តុង កាប ពូង ប្លាចី កាប ពោ សារ ទិណោះ យី ឡាច់ ទី ឡឹង ពុត ប៉ាណូស ហង។

† ១៥:៩ ១៥:៨-៩ សារ អា ឡាច់ ឡឹង អេសាយ ២៩:១៣។

២០ យី សារ ទី អា ហង ឡាក់ ប្រឹក្តី អន់ កា ប៉ាណូស យថ។ សារ សា សាណា អូ ទី វ៉ា តី ណោះ អូ អូ ប្រឹក្តី អន់ កា ប៉ាណូស យថ អុះ»។

សារ យីស៊ូ ចាក តង់ ប៉ាណូស សុនសាត អន់ទៀត

២១ ឡែង ឡឹង ណោះ យីស៊ូ ចាក ឡាច់ ឡឹង ចារ ណោះ ឡា ប៉ាក់ ចារ ក្បាម ម្យើង ទីរ៉ូះ លូ ម្យើង ស៊ីដួន។

២២ ផាឌី ប័ប័ អង់កាន់ សុនសាត កាណាន ម៉ោញ ដូរ អ្នែ កាណុង ស្រុក ហះ ចារ ណោះ ដេល។ អើ ឡាច់ ឡា អង់ហ្សាំង រ៉ះ លូ យីស៊ូ ផា «អី ពី តាំងឡា ឡាក់ ផ្លង់ វ៉ាច់ សាដាច់ ដាវិត ប័រ អីស តាបាប តាប៉ុន កា អាញ ណើ គន អង់ កាន់ អាញ ប្រ្លះ ប៊ីត ម៉ុត ប្រឹក្តី អន់ ប៉ាណាប ខាក់»។

២៣ ហះកា ម៉ោញ នីរ កា យីស៊ូ អូ តើល អើ អុះ។ មូត សីះ ម៉ុត ក្បាម អើ ទីប អ្នែ ឡោម អើ ផា «ណោយ ប័រ អីស តង់ អើ ពី ម៉ាក់ អើ ចឹង ចាក ឡាច់ ខង អើ អ្នែ ស្រែក ពួយ ពិន នីអៀ»។

២៤ យីស៊ូ តើល ផា «ប្រ្លះ បិកកាតយ័ ប្រើ អាញ ដីរ ណាំង ប៉ាណូស បក់ ហៀត ដឹង កាណុង សុនសាត អ៊ីស្រាអែល»។

២៥ ហះកា អង់កាន់ ណោះ ម៉ុត កាដាប សាំប្លះ ហះ ដុង យីស៊ូ លូ កាប ផា «អី ពី តាំងឡា ប័រ តង់ អាញ ណើ»។

២៦ យីស៊ូ តើល ផា «ត្រក់ អន់ គន សោ អ៊ីស្រាអែល សា ផិត អន់ខែ កេះ ហិ អូ ត្រក់ អ្យក់ សាណា ម៉ះ អន់ខែ អន់ កា សូ អុះ»។

២៧ អង់កាន់ ណោះ តើល ផា «ត្រក់ ហង ពី តាំងឡា ហះកា សូ សា សាណា តែល ហ្រុង ឡឹង ត្រក់ តាំងឡា អើ ទី ដេល»។

២៨ ណោះ យីស៊ូ កាប ផា «អី ណាង ពុត អីស សៀ កេង តាទីច អ្យក់ អន់ ទី ឡាក់ កា ពុត អីស បិច ណោះ ហង ពិ»។ ផាឌី គន អង់កាន់ អើ កា ដាក់ ឡូត។

២៩ យីស៊ូ ចាក ឡាច់ ឡឹង ចារ ណោះ ឡា ប៉ាក់ ហាង តាំងលៅ កាលី ឡេ។ កេះណោះ អើ ហាវ អ្នែ ពីង ប៉ានីម។

៣០ កេះណោះ ទី ប៉ាណូស អៀង ប៉ាណា គូប ឡា ប៉ាក់ ចារ អើ អន់ខែ អ្យក់ ឡា ទីប មូត រ៉ាង វែន ដុង តី ប៉ាណូស ម៉ាម៉ាង ម៉ាត់ លូ មូត កាជក កា ដេល ប៉ាណូស កាំឡូ លូ ប៉ាណូស អីត ពូ អន់ទៀតៗ ណារ។ ពូ អន់ មូត ទីណោះ អ្នែ ហះ ដុង យីស៊ូ កេះណោះ អើ តាក់ អន់ដាក់ មូត ណោះ ដាក់ ទីខូ។

‡ ១៥:២៦ ១៥:២៦ សុនសាត អ៊ីស្រាអែល ខុ កាប សាដោះ កា សុនសាត អន់ទៀត ផា «សូ» ហះកា តាទីច អើ ប៉ានីរ យីស៊ូ កាប អា យី «សូ ចិ» អើ អូ ត្រក់ កាប សាដោះ កា ពូ អុះ។

៣១ ប៉ាគី ពូ បំបំ បក់ កាំឡូ អ្នក កាប ម្នាក់ កាដក កាដែល កា ដាក់ ម្នាក់ រាំងវែន ជុង តី កា អ្នក ចាក លូ ប៉ាណូស ប្រើល ម៉ាត់ កា ហៃ បំបំ កាំឡាំង អៀង ញម ខា ក់ លូ ប៉ាណាំ គូប ប៉ានេ ប្រ្រឹះ សុនសាត អ៊ីស្រាអែល។

៣២ យីស៊ូ កា អើ ម្នាក់ សីះ ពីះ ប៉ាគី ចារ អើ កេះណោះ កាប ផា «អាញ តា ប៉ាប តាប៉ុន កា កាំឡាំង អា ខាត់ អន់ខៃ ចាក ពួយ អាញ ប៉ែង ដាវ កេះ កិញ អៀ អ៊ី ទី សាណា សា កេះ។ អាញ អ៊ី បិច អន់ អន់ខៃ សីត វ៉ាច ដោះ អុះ អ្នក អន់ខៃ អ៊ី ត្រូវ បក់ រទ្រង»។

៣៣ ម្នាក់ សីះ តើល យីស៊ូ ផា «ហះ ចារ អា ឡាង្វាន់ ខាត់ ពិន ចឹង ទី សាណា ឡឹង ចំ អន់ កា អន់ខៃ សា ចឹង ហ្លោះ កាំឡាំង អៀង ប៉ុប អា?»

៣៤ យីស៊ូ អំបញ្ច អន់ខៃ ផា «អន់ដីស ទី ណាំ បាំង ញ៉ាង កាតុ?» អន់ខៃ តើល ផា «ទី ដឹង តាំបើះ កាតុ លូ កា វ៉ាហ៊ីញៗ អន់ដា ដេល»។

៣៥ កេះណោះ យីស៊ូ ប្រើ កាំឡាំង អង់អ្នែ ពីង តេះ។

៣៦ កេះណោះ អើ អ្នក ណាំ បាំង តាំបើះ កាតុ លូ កា ណោះ ប៉ានេ ប្រ្រឹះ បិក កាតយី។ កេះណោះ អើ គុ ណាំ បាំង ណោះ អន់ កា ម្នាក់ សីះ ប្រើ អន់ខៃ ជែក អន់ កា កាំឡាំង។

៣៧ កាំឡាំង សា ផឹត ទិខ្ល។ កេះណោះ ម្នាក់ សីះ ទូញ វ៉ាន់ដាប សល់ តែល ពូ សា ទី តាំបើះ ពុង ណារ។

៣៨ ចំលួន ប៉ាណូស សា ណាំ ណោះ កាត់ ដឹង កាម៉ាកី ៤០០០ ដូវ ម្នាក់ អង់ កាន់ លូ គន សាស្វា អ៊ី យ៉ាប អុះ។

៣៩ កេះណោះ យីស៊ូ ប្រើ កាំឡាំង សីត ប៉ាគី ហ៊ី ឡុត អើ ជីវ ជិះ ទូក ឡាំ ប៉ា គី ចារ ម៉ាកាដាន ណារ។

១៦

សារ ម្នាក់ ផាវ៉ាស៊ី ប្រើ យីស៊ូ តាំបាង សារ អំវាញ អីញ

១ ឡែង ឡឹង ណោះ ទី ម្នាក់ ផាវ៉ាស៊ី លូ ម្នាក់ សាខ្លស៊ី អន់ខៃ ប៉ាណាំ គូប ឡាំ ប៉ាគី ចារ យីស៊ូ អន់ខៃ បំ អើ តាំបាង សារ អំវាញ អីញ ឡឹង ប្រ្រឹះ ភៀ សាត់ អើ។

២ ហះ កា យី ស៊ូ តើល អន់ខៃ ផា «ផះ ដាវ ម៉ុត អន់ដីស បំបំ ប្លែង កា ហ្រី ណោះ អន់ដីស ខុ កាប ផា "ដាវ តាយ៉ាង យី ប្លែង ចឹង ហ្រាំង ហាង"។

៣ ផះ ដាវ ឡាច ផា អន់ដីស បំបំ ប្លែង ម៉ុមិត ណោះ អន់ដីស ខុ កាប ផា "ដាវ អា ចឹង បី ហាង"។ អន់ដីស អ្នក អន់ហ្គាល់ តាទីច សារ អន់ទៀតៗ កើត ពីះ ពីង ប្លែង ហះ កា អន់ដីស អ្នក ហ្លួង សារ ចឹង កើត ពីះ ពីង រាំងហាវ អា អុះ។

៤ ប៉ាណូស រ៉ាំងហាវ អា អិក ខាក់ លូ អូ ត្រង់ កា ប្រ្លឹះ បិកកាតយ៍។ ពូ បិច ដឹង កា ប័ប័ សារ អំរ៉ាញ អីញ ហះកា ប្រ្លឹះ អូ តាំបាង សារ អំរ៉ាញ អីញ អុះ ហ្វាស ឡឹង សារ អំរ៉ាញ អីញ អើ ប្រ័ត័ ពីង យូណោះ»។ កេះណោះ យីស៊ូ ចាក ឡាច់ ឡឹង អន់ខែ ហង។

៥ មូត សីះ យួង ឡាំ ប៉ាក់ ហាង តោ អន់ខូ លូ អើ ដេល ទីល ប៉ាក់ ណោះ អន់ ខែ កាចាំង ផា ពីល អ្យក់ ឡាំ ណាំ បាំង។

៦ យីស៊ូ រះ កា អន់ខែ ផា «អន់ដីស ត្រត់ ឡារ៉ាំង ឡឹង ពុះ * មូត ផារ៉ាស៊ី លូ មូត សាខូស៊ី កាខាក់ ដៃ»។

៧ មូត សីះ កាកាប លូ គូប ផា «ញុន កា ពិន ពីល អ្យក់ ឡាំ ណាំ បាំង ហង តាម ហៃ»។

៨ យីស៊ូ អូ ឡឹង សារ អន់ខែ កាប ណោះ អើ រះ ផា «អី ប៉ាណូស សៀ ឡា ឡឹក ឡាឡាក់ ញ៉ា ត្រត់ អន់ដីស កាកាប លូ គូប ឡឹង សារ អូ ទី អ្យក់ ឡាំ ណាំ បាំង នីអៀ ឡុត ?

៩ នីចម អន់ដីស អូ កាចាំង ប អាញ ដែក ណាំ បាំង ប៉ាតាម កាតុ អន់ កា ប៉ាណូ ស ៥០០០ ដូវ ណោះ ពៃ អន់ដីស ប៉ាតុំ សល់ តែល ពូ សា ទី ញ៉ាំង កាអ៊ី ?

១០ ម៉ោញ ណារ អន់ដីស កាចាំង ប អាញ ដែក ណាំ បាំង តាំប៉ើះ កាតុ អន់ កា ប៉ាណូស ៤០០០ ដូវ លូ អន់ដីស ប៉ាតុំ សល់ តែល ពូ សា ទី ញ៉ាំង ពុង ?

១១ ញ៉ា ត្រត់ អន់ដីស អូ យួង នីអៀ ? អាញ អូ បិច កាប ឡឹង សារ ណាំ បាំង អុះ យី អាញ បិច អន់ អន់ដីស ឡារ៉ាំង ឡឹង ពុះ ម៉ះ មូត ផារ៉ាស៊ី លូ មូត សាខូ ស៊ី»។

១២ ណោះ មូត សីះ អង់កះ យួង ផា យីស៊ូ ប្រើ អន់ខែ ឡារ៉ាំង ឡឹង សារ បាំង ហៀន ម៉ះ មូត ផារ៉ាស៊ី លូ មូត សាខូស៊ី អូ ត្រត់ ឡារ៉ាំង ឡឹង ពុះ ណាំ បាំង តា ទីច ណោះ អុះ។

សារ យីស៊ូ បាំងហៀន សីះ អើ

១៣ ឡែង ឡឹង ណោះ យីស៊ូ លូ មូត សីះ ចាក ឡាំ ប៉ាក់ ចារ ក្យាម មៀង កេសា រៀ ភីលីប ទីល ប៉ាក់ ណោះ អើ សាត់ អំបញ្ច មូត សីះ ផា «កាំឡាំង ទិខូ ពូ ផា ប៉ាណូស អាញ អា យី ប៉ាណូស នីចម ?»

១៤ អន់ខែ តើល ផា «បក់ អន់ដា ផា វត័ យូហាន ឡាក់ បាំងហុំ ពូ បក់ អន់ ដា ផា វត័ អេលីយ៉ា បក់ អន់ដា ផា វត័ យូ ប្រ្លឹះ សិច យេរេមៀ † លើ កា វត័ យូ ប្រ្លឹះ អន់ទៀត ម៉ោញ ដូវ ណារ»។

* ១៦:៦ ១៦:៦ ពុះ អា សារ៉ាប ប្រ័ត័ ណាំ បាំង។ យីស៊ូ កាប ប៉ាន់ដីប ឡឹង សារ អន់ខែ បាំងហៀន។
† ១៦:១៤ ១៦:១៤ យេរេមៀ ឡាក់ វត័ យូ ប្រ្លឹះ ឡឹង សើត ពៃ ដេល។

១៥ យីស៊ូ អំបញ្ចប់ ម្ចាស់ ស៊ី ជា «កាប៉ាថេ អន់ដីស អន់ដីស ជា អាញ អា ប៉ាណូស នីចម៍?»

១៦ ស៊ីម៉ូន ពេត្រុះ តើល ជា «អីស អា បក់ ប្រ្លឹះ រឿស អន់ ប្រ្លឹក់ សាដាច់ យី គន ប្រ្លឹះ ឡាក់ អ្នែ រឿស លើយ»។

១៧ យីស៊ូ តើល ជា «អី ស៊ីម៉ូន គន រឿ យូណា: អីស ទី កាន សាណាក សាវ៉ា ក តាទីច ហង ខង ពី អាញ អ្នែ ពឹង ប្លែង តោ ប្រ្លឹក់ អន់ អីស អ្នែ សារ អា អ្នែ ត្រ គ់ ប៉ាណូស អុះ អន់ តគ់ រះ អន់ កា អីស អ្នែ ។

១៨ អី ពេ ត្រុះ S អាញ រះ កា អីស អីស ពៀប ឡាក់ កា អំ ហ្គោ តា ទៀរ អាញ ចឹង បាំងកើត ក្រុំ ហៀន សារ អាញ ពឹង អំ ហ្គោ អា។ អ្នែ ទី អំ វា ញ ញ៉ា ចឹង ដាម ក្រុំ ហៀន សារ អាញ អុះ យ្លឹះ សារ តោ កាតាម កា អ្នែ អ្នែ ដាម ដេល។

១៩ អាញ ចឹង អន់ គន កាចេ កា អីស សាវ៉ាបំ បើក អំបារ អន់ ពូ ម៉ុត ទី ប្រ្លឹះ រាំង ហៃ រាំង ខ្យា។ សារ ញ៉ា អីស ចឹង ទីប ពឹង អង់កក់ តេះ អា ប្រ្លឹះ បិកកា តយ័ ទី ទីប កេះ សារ ញ៉ា អីស អន់ ពឹង អង់កក់ តេះ អា ប្រ្លឹះ បិកកា តយ័ ទី អន់ កេះ ដេល»។

២០ កេះណោះ យីស៊ូ រះ កា ម្ចាស់ ស៊ី កានីតៗ អ្នែ អន់ រះ កា ពូ ជា អ្នែ ឡាក់ ប៉ាណូស ប្រ្លឹះ រឿស អន់ ប្រ្លឹក់ សាដាច់ អុះ។

២១ គីត ណោះ ហង យីស៊ូ រះ កា ម្ចាស់ ស៊ី អន់ អ្នែ អន់ តគ់ ជា អ្នែ ត្រគ់ ឡាក់ ប៉ា គ់ មៀង យេរូសាឡឹម កេះណោះ ម្ចាស់ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ ម្ចាស់ ក្រាត់ រាំង ហៃ មៀង លូ ម្ចាស់ ណាយូ បាំងហៀន ចាបាប ចឹង ប៉ាណា គូប ប្រ្លឹក់ បាប អ្នែ អន់ ប៉ាណាប ប៉ាប៉ុន កេង ខាក់ ទីប អន់ ខេ ចឹង ប៉ាន់តោ អ្នែ ដេល។ ហះកា ប៉ែ ង ដាវ ឡឹង ណោះ ប្រ្លឹះ ចឹង តាត់ អង់រឿស សីត អ្នែ ណាវ។

២២ ពេត្រុះ ទុង ឡាច់ យីស៊ូ កេះណោះ កាប កា អ្នែ ជា «អី ពី តាំងឡា! ដៃ អន់ ប្រ្លឹះ បិកកា តយ័ អន់ សារ ណោះ កើត ទីល ប៉ាក់ អីស»។

២៣ ហះកា យីស៊ូ កាលែង ហៃ ពេត្រុះ កេះណោះ កាប ជា «ចាក ឡាច់ ប៉ាក់ តោ សាតាំង! ខង អីស ផះ អ្នែ កាន់ ទីង ទ្រុង អាញ នី អៀ។ អីស អ្នែ ទី ពុត ឡាក់ កា ប្រ្លឹះ អុះ ទី ដឹង ពុត ប៉ាណូស ដោះ»។

២៤ កេះណោះ យីស៊ូ រះ កា ម្ចាស់ ស៊ី ជា «បក់ ពៀ បិច ចាក ពួយ លូ សៀ អាញ ដៃ យីត កា ឡាកោ ទៅ ត្រគ់ សាឡាក់ ឡាកោ គយ អ្នែ គីង ពួយ អាញ។

‡ ១៦:១៧ ១៦:១៧ អ្នែ ត្រគ់ ប៉ាណូស អុះ អន់ តគ់ រះ អន់ កា អីស អ្នែ ពិន ព្រៃ នី អៀ កា ត្រគ់ ដេលះ អ្នែ ត្រគ់ ឡាច់ ឡឹង ពុត ឡាកោ បាំងឡៃ អីស ទៅ អុះ។ S ១៦:១៨ ១៦:១៨ ពេត្រុះ រឿច លូ ពៀត ក្រឹក ឡាក់ ទី ណា ជា «អំ ហ្គោ»។

២៥ បក់ ពៀ បិច អ្វី រឺស ណោះ ចឹង តៅ ហះកា បក់ ពៀ តៅ ញួន អាញ បក់ ណោះ ចឹង អ្វី រឺស។

២៦ ជា ប៉ាណូស ទី គ្រីប កាណាគី ពីង អង់កក់ តេះ អា ហះកា អើ តៅ ទី ខា ដេល ប? ប៉ាណូស ចឹង អ្សក់ កាណាគី ញ៉ា តួរ តាត់ អង់រឺស ឡាកោ អើ ទី?

២៧ ខង ប៉ាណូស អាញ ចឹង ឡា អន់ខូ លូ បិយ អាញ ទីប ទី សារ អំរាញ អីញ ម៉ះ ពី អាញ ផះ ណោះ អាញ ចឹង អន់ កាណាគី កា ពូ លើ ចឹង ចែក ចូត ពូ តាម សារ ពូ ប្រឹក្ចី ណោះ ហង។

២៨ អាញ រ៉ះ កា អន់ដឺស តាទីច ជា ទី កាំឡាង បក់ អន់ជា ឡាក់ អ្វី ហះ អា ចឹង អូ តានី តៅ អុះ អន់ខែ ចឹង បបំ ប៉ាណូស អាញ ឡា ប្រឹក្ចី សាដាច់»។

១៧

សារ យីស៊ូ ម៉ាច់ ឡាកោ

១ ត្រោ ដាវ អន់តឹក ឡឹង ណោះ យីស៊ូ ជៀក ពេត្រុះ យ៉ាកុប លូ យូហាន អុះ យ៉ាកុប ឡា ពូយ អើ ហារ ពីង ប៉ានីម ចាំងហឹត អ្វី ចាំងហាយុត ឡឹង ពូ។

២ ផះ ណោះ អើ ម៉ាច់ ឡាកោ ហះ ម៉ាត់ មូត សីះ ប៉ែង ដួវ ម៉ុះ ម៉ាត់ អើ ឡាច់ តាតារ ឡាក់ កា ដាវ ខោ អារ អើ កើត បាក តាតារ ដេល។

៣ ផះ ណោះ មូត សីះ បបំ វ៉ាគីយ ប្រ្រះ ផះ ម៉ោហ ពៃ យី វតី ម៉ូសេ លូ វតី អេ លីយ៉ា ផះ អ្វី កាកាប លូ យីស៊ូ។

៤ ពេត្រុះ រ៉ះ កា យីស៊ូ ជា «ពី តាំងឡា ញឺន អ្វី ហះ អា ដាត់ ខាក់ ជា អីស បិច អាញ ចឹង ប្រឹក្ចី វ៉ាណោះ ប៉ែង ម៉ោញ សាំរ៉ាប់ កា អីស ម៉ោញ កា វតី ម៉ូសេ ម៉ោញ ណារូ កា វតី អេលីយ៉ា»។

៥ ផះ អើ អ្វី កាកាប ជាឌី ទី កាម៉ល់ តាតារ ក្លាត់ ពីះ កា ត្រោប អន់ខែ ទី ខូ។ អន់ខែ កាតាំង ប៉ានីរ កាប ឡឹង កាម៉ល់ ណោះ ជា «អា គន តាម អាញ បិច ចែ ខាក់ អើ ត្រត់ ពុត អាញ ខាក់។ អ្សក៍ សាំយ៉ាំង អើ ពី»។

៦ ផះ មូត សីះ កាតាំង នីណោះ អន់ខែ ប៉ាណាំ គូប កាដាប កុប កល់ ទីះ តេះ ខង អន់ខែ អ្សក យីប។

៧ កេះណោះ យីស៊ូ ឡា សាប៉ាត់ អន់ខែ ទីប កាប ជា «អ្សវ ពិ ដៃ អ្សក ហង»។

៨ ប៉ាត់ អន់ខែ ដើយ ហៃ បបំ ដឹង យីស៊ូ ម៉ោញ ដួវ អើ អូ បបំ ទី ពៀ ណារូ អុះ។

៩ ផះ អន់ខែ ចាក ជីវ ឡឹង ប៉ានីម យីស៊ូ អន់តត់ រ៉ះ កា មូត សីះ អើ ប៉ែង ដួវ ណោះ ជា «ដៃ រ៉ះ សារ ឡាក់ កា អន់ដឺស ទី បបំ ពៃ កូម រ៉ះ ប៉ាត់ ប្រ្រះ តាត់ អង់ រឺស សីត ប៉ាណូស អាញ ទៀ»។

១០ កេះណោះ ម្ចាស់ ស៊ី អំបញ្ជ យីស៊ូ ជា «ញ៉ា ត្រក់ ម្ចាស់ ណែយូ បាំងហៀន ចាបាប់ អន់ខៃ ខុ រ៉ះ ជា រតី អេលីយ៉ា ត្រក់ ពីរ អន់ទ្រួល ឡឹង សាដាច់ បក់ ប្រ្លឹះ រើស ?»

១១ យីស៊ូ តើល អន់ខៃ ជា «រ៉ាគីយ ប្រ្លឹះ សិច អេលីយ៉ា ពីរ អន់ទ្រួល តាទីច ហង ភៀ ទ្រៀម គ្រីប ងារ អន់ ដាក់ និះទៅ ណារ្ណ។

១២ អាញ ប៉រ រ៉ះ កា អន់ដីស រតី អេលីយ៉ា ពីរ អន់ទ្រួល កេះ ហះកា ពូ អូ អន់ហ្គាល់ អែ អុះ ទីប ពូ ប្រ្លឹក បាប អែ អៀង នែវ តាម ពុត ពូ បិច។ ប៉ាណូស អាញ កា ពូ ចឹង ប្រ្លឹក បាប និះទៅ ដេល»។

១៣ ណោះ ម្ចាស់ ស៊ី ហ្លង់ ជា យីស៊ូ កាប ឡឹង រតី យូហាន ឡាក់ ឡាំ បាំងហៀន ប៉ាណូស ណោះ ហង។

សារ យីស៊ូ ទ្រុះ ឡាច់ ប្រ្លឹះ បឹត ឡឹង សាស្វា ម៉ោញ ដូវ

១៤ ប៉ាក់ អន់ខៃ ពីរ ទីល ប៉ាក់ ចារ កាំឡាំង អៀង អែ ប៉ាក់ គូប កេះ ទី កាម៉ាក់ ម៉ោញ ដូវ ម៉ុត ប៉ាក់ យីស៊ូ កេះណោះ អែ ជន តាកុល

១៥ លូ កាប ជា «អី ពី តាំងឡា ប៉រ អីស តាបាប តាប៉ុន កា គន កាម៉ាក់ អាញ ណើ អែ កើត អន់ទ្រុយ អីត ប៉ាណាប ប៉ាប៉ុន កាខាក់ អែ ប៉ក់ ពីង អុញ ឡិ ពីង ទៀក លើយៗ កេះ។

១៦ អាញ អ្យក់ ឡាំ អែ ប៉ាក់ ស៊ី អីស អំពៃ ហះកា អន់ខៃ អូ អូ តាក់ អន់ដាក់ អែ អុះ»។

១៧ យីស៊ូ កាប កា អន់ខៃ ជា «អី ម្ចាស់ កាង កល់ អូ ចៃ សៀ លូ ទី ពុត អីក ! ត្រក់ អន់ អាញ អែ ទុញ ប៉ុប ចំ ណារ្ណ លូ អន់ដីស អា ? អ្យក់ សាស្វា ណោះ ពីរ ប៉ាក់ អាញ អា»។

១៨ កេះណោះ យីស៊ូ កាប អីក កា ប្រ្លឹះ បឹត ឡាក់ ទី ម៉ុត ពីង សា ស្វា ណោះ ប្រ្លឹះ បឹត កា ឡាច់ ឡឹង អែ ហង។ សាស្វា ណោះ កា ដាក់ ឡុត។

១៩ ឡែង ឡឹង ណោះ ម្ចាស់ ស៊ី ឡាំ ប៉ាក់ ចារ យីស៊ូ អន់ខៃ អែ ចាំងហាយុត ឡឹង ពូ កេះណោះ អន់ខៃ អំបញ្ជ ជា «ញ៉ា ត្រក់ ញីន ទ្រុះ ប្រ្លឹះ បឹត ណោះ អែ អូ ឡាច់ ?»

២០-២១ យីស៊ូ តើល ជា «ញន អន់ដីស សៀ បើ ខាក់។ អាញ ប៉រ រ៉ះ កា អន់ ដីស តាទីច ជា ជា អន់ដីស សៀ ក្រានី តុ តិល ហត់ កេះណោះ អន់ដីស ជា កា ប៉ានីម តោ "ហត់ រើ ឡាំ អែ ប៉ាក់ ចារ អន់ទៀត ឡុត" ប៉ានីម ណោះ ចឹង ប្រ្លឹក ពុយ អន់ដីស ឡុត។ អូ ទី ងារ ញ៉ា ឡាក់ អន់ដីស ចឹង អូ អូ ប្រ្លឹក ណោះ អុះ»។*

* ១៧:២០-២១ ១៧:២០-២១ ហ្វា ពូ ច្រាក់ លូ គី ម៉ោញ ចំលួន ផែម ប៉ានីរ ផាះ ពូ ទ្រុះ ប្រ្លឹះ បឹត នែវ អា ទី ដឹង កា មន់ ឡោម ប្រ្លឹះ លូ កំ អូ សា សាណា ណោះ អែ ចឹង ឡាច់។

សារ យីស៊ូ ប៉ាងហៀន សឹះ អែ

២២ ផ្ទះ អន់ខែ អែ ប៉ាតុំ គូប អន់ខែ ពីង ខេត កាលីឡេ យីស៊ូ រ៉ះ កា មូត សឹះ ផា «បាប៊ែត ណារ៉ូ ពូ ចឹង រ៉ុប ជីន ប៉ាណូស អាញ អន់ កា ពូ ប្រគី បាប។

២៣ កេះណោះ ពូ ចឹង ប៉ាន់តៅ អាញ ហះកា ប៉ែង ដាវ ឡឹង ណោះ ប្រ្រះ ចឹង តាក់ អង់រ៉ុស សីត អាញ ណារ៉ូ»។ មូត សឹះ កាតាំង អែ រ៉ះ នីណោះ អន់ខែ អុក ពុត ពៀក ខាក់។

២៤ ប៉ាក់ យីស៊ូ លូ មូត សឹះ ឡា ទីល ប៉ាក់ មៀង កាផានីម ទី ប៉ាណូស បក់ ឡឹង លៀន ឡឹង ពូ អែ ឡា ណាំង ពេត្រុះ កេះណោះ អែ អំបញ្ច ផា «នីចម ណែ យូ អីស អែ អន់ លៀន ដេល ប សារ៉ាប់ កា បាយ៉ាម រ៉ាំង រ៉ាម៉ះ ?»

២៥ ពេត្រុះ តើល ផា «អឹះ អន់ ដេល»។ ប៉ាក់ ពេត្រុះ សីត ទីល ប៉ាក់ ហី យី ស៊ូ អំបញ្ច អែ អន់ ទ្រូល ផា «អី ស៊ីម៉ុន! តាម អីស អូ អីស សាដាច់ អែ ពីង អង់កក់ តេះ អា អែ អ្យក់ រ៉ាបៃ ឡឹង ពៀ? អ្យក់ ឡឹង គន អែ ទៅ ញ៉ា អ្យក់ ឡឹង ពូ អន់ ទៀត?»

២៦ អែ តើល ផា «អ្យក់ ឡឹង ពូ អន់ ទៀត»។ យីស៊ូ តើល ផា «ត្រក់ ហង! ទីល នីណោះ គន សាដាច់ អូ ត្រក់ សឹង រ៉ាបៃ អុះ។

២៧ ហះកា ភ្លើ ជែ អន់ អន់ខែ យច ពុត ពៀក អីស ឡា អញសាយ ប៉ា គំ ទៀត តាំងលេវ៉ា តោ ពិ។ ផា កា ចំ ឡាក់ កាប់ អញសាយ អន់ ទ្រូល ឡឹង ពូ អីស រ៉ាក ហៃ កាណុង ពីរ អែ ណោះ ចឹង បំប ទី កាក់ ម៉ោញ កាណុង ពីរ កា ណោះ កេះណោះ អីស អ្យក់ កាក់ ណោះ ឡា អន់ កា ពូ សារ៉ាប់ កា អាញ លូ សារ៉ាប់ កា អីស ពិ»។

១៨

១ កេះណោះ មូត សឹះ ប៉ាណាំ គូប មុត អំបញ្ច លូ យីស៊ូ ផា «ប៉ាក់ ប្រ្រះ បិក កាតយ័ រ៉ាំងហៃ រ៉ាំងខ្យា ទៀ ពៀ ចឹង ប្រគី តីស ឡឹង ពូ?»

២ យីស៊ូ អែ គន សាស្វា ម៉ោញ ដូវ អន់ អន់តាវ ហះ អន់តិគី កាំឡាំង សឹះ។

៣ កេះណោះ អែ កាប ផា «អាញ ប័រ រ៉ះ កា អន់ដីស តាទីច ផា ផា អន់ដីស អូ ប៊ុនពែង ពុត ពៀក អន់ ឡាក់ កា សាស្វា អន់ដីស ចឹង អូ ទី ប្រ្រះ រ៉ាំងហៃ រ៉ាំងខ្យា អុះ។

៤ ទីល នីណោះ ពៀ ប៉ាន់ចិ ពុត ឡាក់ កា សាស្វា អា ប៉ាណូស ណោះ ចឹង ប្រគី តីស ឡឹង ពូ ប៉ាក់ ប្រ្រះ បិកកាតយ័ រ៉ាំងហៃ រ៉ាំងខ្យា ទៀ។

៥ «បក់ ពៀ បិច ចៃ កា សាស្វា ម៉ោញ ដូវ ឡាក់ កា សាស្វា អា ញន អាញ ណោះ អែ បិច ចៃ កា អាញ ដេល។

៦ ហះកា បក់ ចំ ប៉ាណាំ កាំឡាំង បក់ សៀ អាញ ចាក យច ទ្រង យៈ ប៉ាណូ ស សៀ ណោះ ចិ ឡឹង ពូ កាតាម បក់ ណោះ ចឹង ប៉ាណាប ខាក់ ហង។ ផា ពូ អ្សក់ អំហ្គោ តីស កត់ អន់ទល ពីង អង់កូ បក់ ប៉ាណាំ ប្រ័គី យច ណោះ កេះ ណោះ ប៉ាឡិ ពីង ទៀក សាឡីត សាឡាយ អន់ អើ តោ ឡង់ ទៀក ណោះ ដាក់ លីន ឡឹង អន់ អើ ប្រ័គី យច។

៧ ប៉ាណូស ពីង អង់កក់ តេះ អា ត្រត់ ប៉ាណាប តាទីច ហង ខង ទី សារ អន់ ទៀត អៀង ប៉ាណាំ អន់ខៃ ចាក យច ទ្រង។ សារ អន់ទៀតៗ ឡាក់ ប៉ាណាំ អន់ ពូ ចាក យច ទ្រង ណោះ ត្រត់ កើត ទី តាទីច យ៉ារ អូ វ៉ាវ៉ាច អុះ។ ហះកា ពៀ ប៉ាណាំ ពូ ចាក យច ទ្រង ប៉ាណូស ណោះ ត្រត់ ប៉ាណាប ហង។

៨ ផា តី លើ ដុង អីស ណាំផា ប្រ័គី យច ហត់ កាសិត វីត អ្នាត ប៉ាក់ ចាំង ហាយុត ពិ។ អ្សក់ កា ទី អ្នែ វីស អន់ខូ លូ ប្រ័ះ យៈ ទី តី លើ ដុង ដឹង ម៉ោញ ណោះ អើ ដាក់ លីន ឡឹង ទី ដុង ពៀរ តី ពៀរ ហះកា ឡាកោ ឡិ ពីង អុញ ឡាក់ កីត លើយ។

៩ ផា ម៉ាត់ ប៉ាណាំ ប្រ័គី យច ខ្វិក វីត អ្នាត ប៉ាក់ ចាំងហាយុត។ អ្សក់ កា ទី អ្នែ វីស អន់ខូ លូ ប្រ័ះ យៈ ម៉ាត់ ដឹង ម៉ោញ ណោះ អើ ដាក់ លីន ឡឹង ទី ម៉ាត់ ទី ពៀរ បែង ហះកា ឡិ ពីង ចារ អុញ។

១០-១១ «ត្រត់ ឡាក់ រាំង ដៃ បីដាយ មូត សៀ អាញ យៈ អើ ចិ នី ចម កា តាម។ អាញ ប័រ រះ កា អន់ដីស អន់ អូ បិយ ប្រ័ះ ឡាក់ រាំងហៃ អន់ខៃ ប័ប ម៉ុះ ម៉ាត់ ពី អាញ ឡាក់ អ្នែ ពីង ប្លែង លើយ រ័ប ដាវ។ *

១២ «អន់ ដីស យីត នី ចម ផា ទី កា ម៉ាក់ ម៉ោញ ដូរ អើ ទី ចៀម ១០០ កល់ ទី ចៀម ម៉ោញ ហៀត ហ្វិង ឡឹង គូប អើ។ ប៉ាណូស ណោះ ចឹង ប្រ័ គី នី ចម? ចាបះ កា អើ ចឹង អ្នាត ចៀម ៩៩ កល់ ពីង ប៉ានីម កេះណោះ អើ ឡាំ ណាំង ចៀម បក់ ហ្វិង ម៉ោញ កាតុ ណោះ ហង។

១៣ អាញ ប័រ រះ កា អន់ដីស តាទីច ផា ផា អើ ណាំង ប័ប ចៀម ម៉ោញ កាតុ ណោះ អើ ចឹង ហោក កាខាក់ ឡូត ក្វា ឡឹង អើ ប័ប ចៀម ៩៩ កល់ ឡាក់ អ្នែ អូ ហ្វិង ណោះ ណារ។

១៤ កា ប៉ាច ប្រ័ះ ឡាក់ ពី អន់ ដីស ឡាក់ អ្នែ ពីង ប្លែង តោ កា និះ ទៅ ដេល អើ អូ បិច អន់ មូត ប៉ាសុន អើ បក់ អើ ចំ តោ អុះ យៈ អើ ចិ កាតាម។

១៥ «ផា ទី បក់ ចំ កាណុង មូត សៀ ប្រ័គី យច លូ អន់ដីស ត្រត់ ឡាក់ ប៉ាក់ ចារ អើ ឡាក់ អិត ឡាក់ អិត ដឹង អីស លូ អើ កេះណោះ កាប អន់តត់ ប៉ាតោ អើ។ ផា អើ ចៃ សាំយ៉ាំង លូ រ៉ាប សៀ អីស ណោះ ចឹង អ្នែ អុះ មី អន់ដីស ទៅ ណារ។

* ១៨:១០-១១ ១៨:១០-១១ ហ្គា ពូ ប្រាត់ លូ តី ម៉ោញ ចំលួន ផែម ប៉ានីរ ផាះ ខង ប៉ាណូស អាញ ពីះ ប៉ាក់ អា គៀ តង់ បក់ ហ្វិង ហៀត។

១៦ ហោះកា ជា អើ អូ ចៃ សាំយ៉ាង លូ អូ រ៉ាប់ អូ សៀ អីស ណោះ អីស ត្រក់ ជៀក ម៉ោញ ដូរ លើ ពៀរ ដូរ ណារ ឡាំ អន់ខូ លូ អីស ភៀ ប្រឹក ជាញ៉ាន ខង គ្រីប សារ កាឌី ត្រក់ ទី ជាញ៉ាន ពៀរ ប៉ែង ដូរ ។

១៧ ជា អើ អូ ចៃ សាំយ៉ាង លូ អូ រ៉ាប់ អូ សៀ អន់ដីស ណារ ត្រក់ អ្យក់ សារ ណោះ ឡាំ រ៉ះ លូ ក្រុំ ហៀន សារ ប្រៀះ ឡុត។ ជា អើ អូ កា អូ ចៃ សាំយ៉ាង លូ អូ រ៉ាប់ អូ សៀ ក្រុំ ហៀន សារ ប្រៀះ ត្រក់ យឹត ជា អើ យី សុនសាត អន់ ទៀត លើ ឡាក់ កា មូត អ្យក់ រ៉ាបៃ ឡុត ពី។

១៨ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ជា សារ ញ៉ា អន់ដីស ចឹង ទីប ពីង អង់ កក់ តេះ អា ប្រៀះ បិកកាតយ័ ទី ទីប កេះ សារ ញ៉ា អន់ដីស អន់ ពីង អង់កក់ តេះ អា ប្រៀះ បិកកាតយ័ ទី អន់ កេះ ដេល។

១៩ អាញ ប៉រ រ៉ះ កា អន់ដីស ណារ ជា កាណុង កាំឡាំង អន់ដីស អា ជា ទី ប៉ាណូស ពៀរ ដូរ កម ពុត បិច ម៉ន់ ប៉រ សារ ញ៉ា កាតាម ពីង អង់កក់ តេះ អា ពី អាញ ឡាក់ អ្នែ ពីង ប្លែង តោ អើ ចឹង អន់ តាទីច ឡុត។

២០ យ័ ហោះ ចារ ចំ កាតាម ជា ទី ប៉ាណូស អ្នែ លូម គូប សោប ញន កា សៀ អាញ យ័ ដឹង ពៀរ ប៉ែង ដូរ កាតាម អាញ ចឹង អ្នែ អន់ខូ លូ អន់ខែ ដេល»។

២១ កេះណោះ ពេត្រុះ ម៉ុត ក្យាម យីស៊ូ លូ អំបញ្ច ជា «នីចម៍ ពី តាំងឡា ជា អុះ មី អាញ អើ ប្រឹក យច លូ អាញ អាញ ត្រក់ អូ អ្យក់ យ៉ូ អើ ញ៉ាង ទង? លើយ ទីល តាំប៉ើះ ទង ប?»

២២ យីស៊ូ តើល អើ ជា «អាញ ប៉រ រ៉ះ កា អីស អីស ត្រក់ អូ អ្យក់ យ៉ូ អើ អូ ត្រក់ ដឹង តាំប៉ើះ ទង ណោះ អុះ ត្រក់ អូ អ្យក់ យ៉ូ អើ លល ទង។

២៣ ទីល នីណោះ សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រៀះ ពៀប ឡាក់ កា សាដាច់ ម៉ោញ ដូរ បិច យឹត លៀន លូ មូត ប្រឹក កាន លូ អើ។

២៤ ផះ អើ យឹត លៀន ទី ពូ អ្យក់ ឡាំ ប៉ាណូស ប្រឹក កាន ម៉ោញ ដូរ ឡាក់ ទូម លៀន អើ អូ អូ កា ប៉ុប ចំ ។

២៥ ញន កា ប៉ាណូស ណោះ អូ ទី លៀន សឹង សាដាច់ ប្រើ អើ ប្រូ ឡាកោ លូ ប្រូ ទីប គន ទីប កាម៉ាញ លូ រ៉ាស អំប៉ាស ញ៉ា ឡាក់ អើ ទី ភៀ អ្យក់ លៀន សឹង។

២៦ បក់ ទូម ណោះ ជន តាកុល មូប ហោះ ដុង សាដាច់ លូ ឡោម សាំប៉ើះ ជា "ប៉រ អីស តាប៉ាប តាប៉ុន កា អាញ ណើ! កូម ហិ អាញ ចឹង ណាំង លៀន សឹង កា អីស អន់ គ្រីប ចំលួន"។

† ១៨:១៦ ១៨:១៦ ប៉រ ហៃ សារ អន់ ចាបាប់ លីក ទី ពៀរ (ចេទិយ/កថា) ១៩:១៥។ ‡ ១៨:២៤ ១៨:២៤ ពៀត គុល «១០.០០០ តាឡង់» យី ម៉ាស លើ ប្រាក់ ៣.០០០.០០០ កាឡ។

២៧ សាដាច់ កា ទី ពុត តាប៉ាប តាប៉ុន កា បក់ ទូម ណោះ។ កេះណោះ អើ ប្រើ សីត អ្នាត តាដោះ។

២៨ «បក់ ទូម ណោះ ចាក ឡាច់ ឡើង ចារ ណោះ កេះ ជាឌី ប៉ាតះ គូប បក់ ទូម អើ ១០០ លៀន កាក់ ៩ ឡាក់ អើ កា រ៉ុប ក្រីក អង់តូ បក់ ទូម អើ ណោះ លូ កាប "អីស សិង លៀន អាញ ណោះ កិញអៀ ហង វិញ"។

២៩ គូប បក់ ទូម អើ ណោះ ជន តាកុល លូ កាប ឡោម ជា "បរ អីស តាប៉ាប តាប៉ុន កា អាញ ណើ! កូម ហិ អាញ ចឹង ណាំង លៀន សិង កា អីស អន់ គ្រីប ចំលួន"។

៣០ ហះកា អើ អូ ចៃ អុះ ទីប រ៉ុប បក់ ទូម អើ ណោះ ចៃត ខុក ទីល សិង កា អើ គ្រីប ចំលួន ឡុត។

៣១ ប៉ាណូស បក់ ប្រគី កាន អន់ទៀត ណារ បប អើ ប្រគី នីណោះ យច ពុត អន់ខៃ ខាក់ អ្នក សារ ណោះ ឡាក់ រះ លូ សាដាច់។

៣២ សាដាច់ កា អើ ពីះ បក់ ទូម អើ ណោះ កេះណោះ កាប ជា "អី ទុច អូ ដា គំ! អាញ អ្នាត តាដោះ កា អីស កេះ យះ ទូម អៀង ខាក់ កាតាម ញន កា អីស ជន តាកុល ឡោម សាំបះ អាញ។

៣៣ អាញ តាប៉ាប តាប៉ុន កា អីស ខាក់ ញ៉ា ត្រគ់ អីស អូ អូ តាប៉ាប តាប៉ុន កា គូប អីស នីអៀ?"

៣៤ សាដាច់ អីក កាខាក់ កា ប្រើ ពូ ប្រគី បាប បក់ ទូម អើ ណោះ លើយ ទីល អើ សិង សះ។

៣៥ «ទិ កាំឡាំង អន់ដីស អា ពៀ អូ ចៃ អ្នាត ដោះ ទិ សារ ញ៉ា ឡាក់ អុះ មី អន់ ដីស ទី ប្រគី យច លូ អន់ដីស ពី អាញ ឡាក់ អ្នែ ពីង ប្លែង តោ អើ ចឹង ប្រគី ឡាក់ កា សាដាច់ ណោះ ដេល»។

១៩

សារ យីស៊ី បាំងហៀន ជេ អន់ ក្លោ អ្នាត កាម៉ាញ

១ ប៉ាត់ យីស៊ី រះ សារ អា កេះ ទិ កេះ អើ ចាក ឡាច់ ឡើង ខេត កាលីឡេ ឡាក់ ប៉ាត់ ខេត យូដា លូ យួង ទៀក ទ្រូង យដាន់ ឡាក់ ប៉ាត់ ហាង តោ។

២ ទី កាំឡាំង អៀង ប៉ាណាំ គូប ចាក ពូយ អើ ហះ ចារ ណោះ អើ កា តាត់ អន់ដាក់ ពូ អីត ពូ ដេល។

៣ ណោះ ទី មូត ជា វ៉ាស៊ី ឡាក់ អំបញ្ច សាត់ លួង ភៀ បិច ណាំង សារ លូ អើ។ អន់ខៃ អំបញ្ច ជា «ទី ប ចាបាប ក្លោ អ្នាត កាម៉ាញ ជា កាម៉ាញ ប្រគី យច យះ សារ ញ៉ា កាតាម?»

៩ ១៨:២៨ ១៨:២៨ ១០០ លៀន កាក់ ពៀត គុល «១០០ ខៃណារី»។ ម៉ោញ ខៃណារី យី ខា ប្រគី គូលី ម៉ោញ ដារ។

៤ យីស៊ូ តើល អន់ខែ ជា «នីចម៍ អន់ដីស អូ ទី អាន ផាប់ ប៉ានីរ ប្រ្រៈ ឡឹង សារ អើ បាំងកើត ប៉ាណូស សាត់ ប៉ាន់ជា ពែ ប? អើ បាំងកើត កាម៉ាក អង់ កាន់

៥ លូ រៈ ជា "ញុន ខ អា ហង កាម៉ាក ឡាច់ ឡឹង មើត ពី ឡា អ្នែ អន់ខូ លូ កា ម៉ាញ ទីប រីន កា គូប សោប។ ប៉ាត់ ទី គូប សោប កេះ អន់ខែ ពៀរ ដូរ ពៀប ឡាក់ កា ឡាកោ បាំងឡៃ ដឹង ម៉ោញ"*។

៦ អន់ខែ អូ ត្រត់ ប៉ាណូស ពៀរ ដូរ ហង យី អន់ខែ ពៀរ ដូរ ណោះ ឡាក់ កា ឡាកោ ដឹង ម៉ោញ កេះ។ ទីល នីណោះ ដែ អន់ បក់ ពៀ ប៉ាកុលះ ប៉ាកុលាយ ហង ខង ប្រ្រៈ ទី អន់ អន់ខែ ទី ពៀរ ដូរ អ្នែ អន់ខូ លូ គូប កេះ»។

៧ អន់ខែ អំបញ្ច យីស៊ូ ណារ៉ូ ជា «ទីល នីណោះ ខ ញ៉ា បះ រតី ម៉ូសេ ប្រើ ក្លោ ប្រាត់ សត់ត្រា អ្នាត កាម៉ាញ?»

៨ យីស៊ូ តើល អន់ខែ ជា «ម៉ូសេ ជា នីណោះ ញុន កា អន់ដីស កាន់ កល់ តា ឡាម៍ † ហះកា សើត ពែ អូ ត្រត់ នីណោះ អុះ។

៩ ជា អង់កាន់ អូ ទី រ៉ាលង កល់ ក្លោ អុះ ហះកា ក្លោ អើ អ្នាត កេះណោះ ទី កាម៉ាញ ណារ៉ូ បក់ ប្រឹត នីណោះ ឡាក់ កា អើ រ៉ាលង កល់ កាម៉ាញ គុល អើ ហង»។

១០ ម្នត សីះ តើល យីស៊ូ ជា «ទីល ក្លោ លូ កាម៉ាញ ទី សារ នែរ អា ទីល នី ណោះ ដែ ទី ក្លោ កាម៉ាញ ដាក់ ហ្គិត»។

១១ ហះកា យីស៊ូ តើល អន់ខែ ជា «អូ ត្រត់ ប៉ាណូស ទិខូ អូ ប្រឹត ពួយ ប៉ានីរ អន់ដីស អា ‡ អុះ ទី ដឹង ប៉ាណូស បក់ ប្រ្រៈ អន់ ចឹង អូ ប្រឹត។

១២ បក់ អន់ដា អូ អូ ទី កាម៉ាញ ខង អើ សាដូ ឡឹង កើត បក់ អន់ដា ណារ៉ូ អូ អូ ទី កាម៉ាញ ញុន កា ពូ កាយ៉ោ អើ បក់ អន់ដា អូ ទី កាម៉ាញ ភៀ ចឹង ប្រឹត ងារ ប្រ្រៈ ទី ពុត ទី ពៀក។ ពៀ អូ ប្រឹត ពួយ សារ អា ប្រឹត ពួយ ពិ»។

សារ ម៉ុត អន់ ទី ប្រ្រៈ រាំងហៃ រាំងខ្យា

១៣ កេះណោះ ទី ពូ ឡា ជីន ម្នត សាស្វា ប៉ាត់ យីស៊ូ ភៀ អន់ អើ សាប៉ាត់ ម៉ន់ អន់ កា ម្នត សាស្វា ណោះ ហះកា ម្នត សីះ កាប កា ពូ។

១៤ ហះកា យីស៊ូ កាប កា ម្នត សីះ ជា «ដែ ទីប ហង សាស្វា បិច ឡា ប៉ាត់ អាញ អន់ អន់ខែ ពិះ ពិ។ ទី ដឹង ប៉ាណូស ទី ពុត ឡាក់ កា សាស្វា អា ហង ទី ប្រ្រៈ រាំងហៃ រាំងខ្យា»។

* ១៩:៥ ១៩:៥ សារ អា ឡាច់ ឡឹង កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២:២៤។ † ១៩:៨ ១៩:៨ តាម ចាបាប់ ជា ក្លោ បិច អ្នាត កាម៉ាញ អើ ត្រត់ ប្រាត់ សត់ត្រា ភៀ អន់ ពូ អូ អន់តត់ ជា អើ អ្នាត តាទិច កេះ ណោះ ពូ ចឹង ខិន ទី អង់កាន់ ណោះ ណារ៉ូ។ ‡ ១៩:១១ ១៩:១១ ប៉ានីរ អន់ដីស អា ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ប៉ានីរ អាញ អា ។

១៥ កេះណោះ យីស៊ូ សាប៉ាត់ ទី ម្នាក់ សាស្តា ណោះ ហង កេះៗ អើ ចាក ឡាច់ ឡើង ចារ ណោះ។

១៦ ផះ ណោះ ទី កាម៉ាក់ ម៉ោញ ដូរ ម៉ុត អំបញ្ច លូ យីស៊ូ ជា «ណែយូ! អាញ ត្រត់ ប្រឹក្ច ដាក់ នីចម៍ ភៀ ទី អាញ អ្វែ រ៉ីស លើយ?»

១៧ យីស៊ូ តើល អើ ជា «ញ៉ា ត្រត់ អីស អំបញ្ច ឡើង សារ ប្រឹក្ច ដាក់ នីអៀ? ទី ដឹង ប្រ្លះ បិកកាតយ៍ ហង ឡាក់ ដាក់។ ហះកា ជា អីស បិច ទី អាញ អ្វែ រ៉ីស លើយ អីស ត្រត់ ប្រឹក្ច ពួយ ចាបាប់ ប្រ្លះ»។

១៨ អើ អំបញ្ច ជា «ចាបាប់ នីចម៍ អន់ដា?» យីស៊ូ រះ កា អើ ជា «អូ អន់ ប៉ាន់ តោ ប៉ាណូស អូ អន់ វ៉ាលង កល់ កាម៉ាញ អូ អន់ អន់តុង វ៉ាត ម៉ះ ពូ អុះ អូ អន់ កាប ពួង ប្លាច ប្រឹក្ច អន់ កា ពូ ត្រត់ ថូត

១៩ ត្រត់ អ្សិល កូត មើត ពី ត្រត់ បិច ចៃ កា ពូ ឡើង តែង ឡាក់ កា បិច ចៃ កា ឡាកោ ទៅ រ៉»។

២០ កាម៉ាក់ ណោះ តើល ជា «សារ ទី អា អាញ ប្រឹក្ច ពួយ កេះ អ្វែ សារ ញ៉ា ណារ?»

២១ យីស៊ូ តើល អើ ណារ ជា «ជា អីស បិច កា ដាក់ កាខាក់ ហត់ ចាក ឡាំ ប្រូ វ៉ាស អំប៉ាស ម៉ះ អីស អន់ ទី កេះណោះ អ្សក់ លៀន ជែក អន់ កា ម្នាក់ ថុក ញ៉ាក តាបាយ កាសត់។ ប្រឹក្ច នីណោះ អីស ចឹង ទី វ៉ាស អំប៉ាស អ្វែ ពីង ប្លែង។ កេះ ប្រូ វ៉ាស ជែក លៀន កា ពូ កេះៗ ឡាំ ពួយ អាញ ពី»។

២២ សាត់ កាម៉ាក់ ណោះ កាតាំង យីស៊ូ ជា នីណោះ អើ ចាក ឡាច់ ទីប អុក ពុត អើ អូ ប្រឹក្ច ពួយ អុះ ខង អើ ទី វ៉ាស អំប៉ាស អៀង កាខាក់។

២៣ យីស៊ូ កា កាប លូ ម្នាក់ សីះ ជា «អាញ បរ រះ កា អន់ដីស តាទីច ជា បក់ ប្រ្លះ ប៉ាតុរង ញ៉ាក ខាក់ ម៉ុត អន់ ទី ប្រ្លះ វ៉ាងហៃ វ៉ាងខ្សា។

២៤ អាញ បរ រះ កា អន់ដីស ណារ ជា ទុង កាប្លូរ * ម៉ុត ពួយ ត្រោម ប៉ាអច់ ជ្រុំ ណោះ ឡាម៉ត់ ឡើង បក់ ប្រ្លះ ប៉ាតុរង ម៉ុត អន់ ទី ប្រ្លះ វ៉ាងហៃ វ៉ាងខ្សា»។

២៥ ផះ ម្នាក់ សីះ កាតាំង អើ ជា នីណោះ ហើង ខាក់ អន់ខៃ អូ ហ្លង ឡើង សារ ណោះ ។ ណោះ ហង អន់ខៃ អំបញ្ច ជា «ទីល នីណោះ ញ៉ា ចឹង វ៉ាវ៉ាច់ ឡា កោ?»

២៦ យីស៊ូ ហៃ អន់ខៃ កេះណោះ កាប ជា «សារ អា ប៉ាណូស ប្រឹក្ច អូ អុះ ហះកា ប្រ្លះ ទី អំបញ្ច អូ ប្រឹក្ច ត្រឹប សារ»។

២៧ ពេត្រុះ តើល យីស៊ូ ជា «អីស បំបំ កេះ ញីន អា អ្នាត ត្រឹប កាណាត៍ ម៉ះ ញីន ភៀ ចាក ពួយ អីស ទីល នីណោះ ញីន ចឹង ទី កាណាត៍ ញ៉ា អន់ដា?»

S ១៩:១៩ ១៩:១៨-១៩ បរ ហៃ សារ ឡាច់ (និក្ខមន៍) ២០:១២-១៦; ចាបាប់ ម្នាក់ លេវី (លេវីនីយ) ១៩:១៨។ * ១៩:២៤ ១៩:២៤ កាប្លូរ ញ៉ាត គុល «អ្នក»។ † ១៩:២៥ ១៩:២៥ សុនសាត អ៊ីស្រាអែល សាមីត កា បក់ ចំ ប្រ្លះ បិច ចៃ បក់ ណោះ ចឹង កេះ ប្រ្លះ ប៉ាត្រង ហង។

២៨ យ៉ិស៊ូ តើល ម្នាក់ ស៊ី ជា «អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ជា ប៉ាត់ អ្វី ពីង អង់កក់ តេះ ណារ ទៀ ណោះ ប៉ាណូស អាញ ចឹង អង់អ្វី ពីង ក្រេ សាដាច់ ទីប ទី អំរ៉ាញ អីញ។ អន់ដីស ឡាក់ ចាក ព្យយ អាញ អា កា ចឹង អង់អ្វី ពីង ក្រេ សាដាច់ ទី ១២ និះទៅ ដេល លូ ចឹង រ៉ាងហៃ ផ្លង់ រ៉ាច់ សុនសាត អ៊ីស្រាអែល ទី ១២ ផ្លង់ ណោះ ដេល។

២៩ ព្យៀ សាឡាក់ អ្នាត អុះ មី ហី ក្រាន មើត ពី គន សោ លើ មីរ ស្រែវ ញន កា ចាក ព្យយ អាញ ប៉ាណូស ណោះ ចឹង ទី ណារ ម៉ោញ កើត ១០០ លូ ចឹង ទី អាញ អ្វី រ៉ុស លើយ។

៣០ ហះ កិញ អៀ អា ទី កាំឡាំង បក់ អន់ទ្រូល អៀង ចឹង កេះ អន់តីត កាំ ឡាំង បក់ អន់តីត អៀង ដេល ចឹង កេះ អន់ទ្រូល ឡុត»។

២០

១ «ខង សារ រ៉ាងហៃ រ៉ាងខ្យា ម៉ះ ប្រ្រៈ ពៀប ឡាក់ កា តាំងឡា មីរ ម៉ោញ ដួវ អ៊ី ចាក ឡាច់ ឡឹង ហី ឡឹង កាំលី ផុងម៉ាង ភៀ ឡា ណាំង ច្វាល់ ពូ ប្រ័ត ងារ កា អ៊ី ពីង មីរ ប្លែ អង់កាច។

២ អ៊ី ភម អន់ លៀន កា ពូ កាណុង ម៉ោញ ងារ ម៉ោញ កាក់ * កេះណោះ អ៊ី ប្រើ ពូ ឡា ប្រ័ត ងារ ប៉ាត់ មីរ អ៊ី។

៣ ប៉ាត់ ទីល មង ប៉ាតាមី កាដាច អ៊ី ចាក ណារ ប៉ប ប៉ាណូស អន់ដា អ្វី រតា ឡុត អុ ទី ងារ ប្រ័ត។

៤ អ៊ី រ៉ះ កា ពូ ជា "ហត់ អន់ដីស ប៉ាណាំ គូប ឡា ប្រ័ត ងារ ប៉ាត់ មីរ អាញ តោ រិញ អាញ ចឹង ច្វាល់ អន់ដីស អន់ ត្រត់"។

៥ ពូ កា ប៉ាណាំ គូប ឡា តាទីច។ ប៉ាត់ ទីល ងារ ប៉ង លូ មង ប៉ែង កាដា ច អ៊ី ចាក ណាំង ប៉ាណូស ណារ អ៊ី ច្វាល់ ឡាក់ កា ពូ អន់ទ្រូល ពែ ដេល។

៦ ប៉ាត់ ទីល មង ប៉ាតាមី កាដាច អ៊ី ចាក ណារ ប៉ប បក់ អន់ដា អ្វី រតាឡា ត។ អ៊ី អំបញ្ច ពូ ជា "ញ៉ា ត្រត់ អន់ដីស អ្វី ហះ អា ឡឹង កាំលី តាបម៉ាង អុ ប្រ័ត ញ៉ា នី អៀ?"

៧ ពូ តើល ជា "ខង អុ ទី ពៀ ច្វាល់ ញិន ប្រ័ត ងារ"។ កេះណោះ អ៊ី រ៉ះ កា ពូ ជា "ហត់ អន់ដីស ឡា ប្រ័ត ងារ ប៉ាត់ មីរ អាញ តោ ពិ"។

៨ ប៉ាត់ ទីល កាដាច តាំងឡា មីរ រ៉ះ កា បក់ ចឹក លៀន ជា "ហត់ អ៊ី ម្នាក់ ប្រ័ត ងារ ឡុត ពិ។ កេះណោះ អ៊ីស បើក លៀន កា អន់ខែ អ៊ីស បើក ឡឹង បក់ មុត ប្រ័ត ងារ អន់តីត ឡឹង ពូ លើយ ទីល បក់ មុត ប្រ័ត ងារ អន់ទ្រូល ឡឹង ពូ"។

* ២០:២ ២០:២ ម៉ោញ កាក់ ពៀត គុល «ម៉ោញ ខែណារី» យី ខា ប្រ័ត គុល ម៉ោញ ងារ។

៩ ម្ចាស់ បក់ ម៉ុត ប្រគំ ង៉ារ មង ប៉ាតាម កាងាច អន់ខែ ទី លៀន ម៉ៅញ ដូរ ម៉ៅញ កាក់ ។

១០ ម្ចាស់ បក់ ម៉ុត ប្រគំ ង៉ារ អន់ទ្រួល ឡឹង ពូ កា ពីរ ដេល អន់ខែ សាមីគី កា ចឹង ទី លៀន អៀង ឡឹង ពូ ហង ខង ម៉ុត ប្រគំ ង៉ារ អន់ទ្រួល ឡឹង ពូ ហះកា អន់ខែ ទី ម៉ៅញ ដូរ ម៉ៅញ កាក់ ឡាក់ កា ពូ ដេល ។

១១ អន់ខែ អ្នក លៀន ទីប កាប វ៉ាបឹក វ៉ាចប់ កា តាំងឡា ម៉ីរ ផា

១២ "ម្ចាស់ បក់ ពីរ អន់តីត អន់ខែ ប្រគំ ង៉ារ ដឹង ម៉ៅញ មង ឡាក់ ហះកា អីស អន់ លៀន កា អន់ខែ សាម៉ើ លូ ញីន ដេល ឡាក់ ប្រគំ ង៉ារ តាគី តុ ឡឹង កាំលី តាប់ម៉ាំង" ។

១៣ តាំងឡា ម៉ីរ កាប លូ បក់ ប្រគំ ង៉ារ ម៉ៅញ ដូរ ណោះ ផា "អី ចាង់ អាញ អូ ទី ប៉ាង់ល អីស អុះ ។ អីស ទៅ ភម ប្រគំ ង៉ារ កា អាញ កាណុង ម៉ៅញ ដាវ ម៉ៅញ កាក់ ត្រត់ ញ៉ា អូ ?

១៤ ហត់ អ្នក លៀន អីស ប្រគំ ង៉ារ អា ឡាច ចាក ពិ អាញ បិច អន់ កា ម្ចាស់ បក់ ពីរ អន់តីត សាម៉ើ លូ អីស ដេល ។

១៥ នីចម អាញ អូ ទី ចាបាប់ អ្នក លៀន ម៉ះ អាញ ប្រគំ តាម ពុត អាញ បិច ប ? លើ កា អីស សាណាំង កា អាញ ដាត់ ពុត កា ពូ ប ?"

១៦ នែវ អា ទី កាំឡាំង បក់ អន់ទ្រួល ចឹង កេះ អន់តីត កាំឡាំង បក់ អន់តីត ដេល ចឹង កេះ អន់ទ្រួល ឡុត» ។

សារ មើត យ៉ាកុប លូ យូហាន ប៉រ ឡឹង យីស៊ូ

១៧ ផះ យីស៊ូ ចាក ឡា ប៉ាក់ មៀង យេរូសាឡឹម អើ ប៉ាណាំ ទីប សីរ ទី ១២ ដូរ ចាក ចាំងហាយគូ បើត ឡឹង ពូ ។ រទ្រង អើ រះ កា អន់ខែ ផា

១៨ «កិញអៀ អា ពិន ផះ ចាក ឡា ប៉ាក់ មៀង យេរូសាឡឹម ។ ប៉ាក់ ទីល ប៉ាក់ ណោះ ទៀ ពូ ចឹង រ៉ុប ប៉ាណូស អាញ ជីន អន់ កា ម្ចាស់ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រះ លូ ម្ចាស់ ណែយ បាំងហៀន ចាបាប់ ។ អន់ខែ ចឹង តាត់សិន អន់ អាញ តៅ ។

១៩ អន់ខែ ចឹង ជីន អាញ អន់ កា ម្ចាស់ សុនសាត អន់ទៀត ភៀ អន់ ម្ចាស់ ណោះ កាប ប៉ាឡែវ កា អាញ ទីប ពីត ប្រគំ បាប អាញ កេះណោះ ប៉ង ប៉ាន់តៅ អាញ ពឹង អ៊ឹង គឹង ហះកា ប៉ែង ដាវ ឡឹង ណោះ ប្រ្រះ ចឹង តាត់ អង់រីស សីត អាញ ណារ៉ូ» ។

២០ កេះណោះ កាម៉ៅញ សេបេដេ ប៉ាណាំ គន អើ ពៀរ ដូរ ម៉ុត កាដាប សាំ ប្រ្រះ ហះ ជុង យីស៊ូ ភៀ បិច ប៉រ សារ ញ៉ា ម៉ៅញ ។

២១ យីស៊ូ អំបញ្ច អើ ផា «អីស បិច អន់ អាញ ប្រគំ នីចម ?» អើ តើល ផា «ប៉ាក់ អីស ប្រគំ សាដាច់ អន់ទៀ ប៉រ ហះ អីស ប្រើ គន អាញ ពៀរ ដូរ អា អ៊ែ

អន់ខ្ញុំ លូ អ៊ីស ពីង ចារ អំរ៉ាញ អ៊ីញ ណើ ម៉ោញ តែង សាម៉ា ម៉ោញ តែង សាំង អ្សា អ៊ីស»។

២២ យីស៊ូ តើល អន់ខ្ញុំ ជា «អន់ដីស បើ ហ្នឹង ឡើង សារ អន់ដីស ប៉រ ណោះ អុះ។ អន់ដីស ខិន ប អ្សក់ សារ អាញ ចឹង ទី ?†» អន់ខ្ញុំ តើល ជា «ញីន ខិន ដេល»។

២៣ យីស៊ូ តើល អន់ខ្ញុំ ជា «អន់ដីស ចឹង ទី សារ ឡាក់ អាញ ចឹង ទី អា ដេល ។ ហះកា សារ ម៉ោញ ប៉រ អ្នែ តែង សាម៉ា ម៉ោញ ប៉រ តែង សាំង អ្សា ណោះ អូ ត្រក់ អាញ អុះ ត្រក់ អន់ សារ ណោះ យី ពី អាញ ទ្រៀម អន់ កេះ»។

២៤ ផះ មូត សឹះ ១០ ដូរ អន់ខ្ញុំ កាតាំង យ៉ាកុប លូ យូហាន ប៉រ នីណោះ អន់ ខ្ញុំ អ៊ីក ខាក់។

២៥ យីស៊ូ អើ ពីះ មូត សឹះ អ៊ែ កេះណោះ អ៊ែ ជា «អន់ដីស ទិខ្ញុំ អុះ កេះ សុន សាត អន់ទៀត មូត ក្រាក់ រាំងហៃ អន់ខ្ញុំ ជិះ ចត ប៉ាសុន ខាក់ លូ មូត ប្រ័ត ម៉ែត ក្រាក់ អន់ខ្ញុំ កា យរ ពូ តាម ពុត ម៉ះ អន់ខ្ញុំ ដេល។

២៦ អន់ដីស អា អូ ត្រក់ នីណោះ អុះ។ បក់ ពៀ បិច ប្រ័ត តីស បក់ ណោះ ត្រក់ ប្រ័ត ចិ ពុត ចិត យរ លូ កាំឡាំង។

២៧ បក់ ពៀ បិច ប្រ័ត ម៉ែត អន់ដីស បក់ ណោះ ត្រក់ ប្រ័ត ទុច អន់ដីស។

២៨ ឡាក់ កា ប៉ាណូស អាញ ពីះ អូ ត្រក់ ប្រើ ពូ ប្រ័ត ង៉ារ អន់ កា អាញ អុះ យី អាញ ពីះ ប្រ័ត ង៉ារ អន់ កា ពូ លូ អន់ ឡាកោ អាញ ភៀ តៅ ហ្វាយ ឡាច ពូ អៀង»។

សារ យីស៊ូ តាក់ អន់ដាក់ ប៉ាណូស ម៉ាម៉ាំង ម៉ាត់

២៩ ឡែង ឡើង ណោះ ផះ យីស៊ូ លូ សឹះ អ៊ែ ចាក ឡាច ឡើង មៀង យេរីខ្ញុំ ទី ប៉ាណូស អៀង គុចៗ ប៉ាណាំ គួប ចាក ពូយ អ៊ែ។

៣០ ផះ ណោះ ទី ប៉ាណូស ម៉ាម៉ាំង ម៉ាត់ ពៀរ ដូរ អង់អ្នែ ហះ សានែង ទ្រង់។ សាត់ អន់ខ្ញុំ កាតាំង ពូ ជា យីស៊ូ ចាក ទ្រង់ ណោះ អន់ខ្ញុំ ឡុង ជា «អី ពី តាំងឡា ឡាក់ ផ្លង់ រ៉ាច់ សាដាច់ ដារីត ! ប៉រ អ៊ីស តាប៉ាប តាប៉ុន កា ញីន ណើ»។

៣១ ទី កាំឡាំង អៀង ទីប អូ អន់ អន់ខ្ញុំ កាប ហើង ណោះ ហង អន់ខ្ញុំ ឡុង ហើង ម៉ែៗ កាខាក់ ជា «អី ពី តាំងឡា ឡាក់ ផ្លង់ រ៉ាច់ សាដាច់ ដារីត ប៉រ តាប៉ាប តាប៉ុន កា ញីន ណើ»។

៣២ យីស៊ូ តាវ ឡូត អើ អន់ខ្ញុំ ពីះ ប៉ាក់ អ៊ែ កេះណោះ អំបញ្ជា ជា «អន់ដីស បិច កា អាញ ប្រ័ត នីចម៍?»

† ២០:២២ ២០:២២ អន់ដីស ខិន ប អ្សក់ សារ អាញ ចឹង ទី ? ពៀត គុល «អន់ដីស ខិន ប អែត ចក អាញ ត្រក់ អែត អា ?»។ ‡ ២០:២៣ ២០:២៣ អន់ដីស ចឹង ទី សារ ឡាក់ អាញ ចឹង ទី អា ដេល ពៀត គុល «អន់ដីស ចឹង អែត ចក អាញ ដេល»។

៣៣ អន់ខែ តើល យីស៊ូ ជា «អី ពី តាំងឡា ប៉រ អីស តាត់ តាតារ ម៉ាត់ កា ញីន ណើ»។

៣៤ យីស៊ូ តាប៉ាប តាប៉ុន កា អន់ខែ ខាក់ កេះណោះ អើ សាប៉ាត់ ម៉ាត់ អន់ ខែ ជាឌី តាតារ ឡូត ហៃ ប៉ប ហង។ អន់ខែ កា ចាក ពួយ យីស៊ូ ដេល។

២១

សារ យីស៊ូ ម៉ុត ពីង មឿង យេរូសាឡឹម

១ យីស៊ូ លូ ម្នុត សីះ ចាក ក្បាម ទីល មឿង យេរូសាឡឹម កេះ។ ទីល ស្រុក បេតផាសេ ហះ ជុង ប៉ានីម តើម អូលេវ យីស៊ូ ប្រើ សីះ អើ ពៀរ ដូរ ចាក អន់ ទ្រួល

២ លូ អន់តត់ កា អន់ខែ ជា «ហត់ អន់ដីស ចាក ឡា ប៉ាត់ ស្រុក ពូ តែង ម៉ាត់ តោ ទីល ប៉ាត់ ណោះ អន់ដីស ចឹង ប៉ប ពូ កត់ ម៉ែត លៀ លូ គន អើ។ អន់ដីស រ៉ីស លៀ ទិ ពៀរ ណោះ អ្យក់ អន់ កា អាញ ប៉ាត់ អា។

៣ ជា ពូ ជា កា អន់ ដីស ត្រត់ រះ ជា "ពី តាំងឡា ញីន តង កាន អន់ ខែ"។ ណោះ ពូ ចឹង អន់ កា អន់ដីស ឡូត»។

៤ សារ អា កើត ពីះ ភៀ តាត់ អង់កេះ សារ ប្រ្លឹះ បិកកាតយ័ ទី រះ កា វ៉ាគីយ ប្រ្លឹះ ពៃ ផាះ

៥ «ហត់ រះ កា ប៉ាសុន ពីង មឿង ស៊ីយ៉ុន * ជា ហៃ តោ សាដាច់ អន់ដីស ពីះ ណាំង អន់ដីស កេះ អើ ពុត ឡាអត់ ខាក់ អើ ជិះ លៀ អើ អៃ ពីង អង់កក់ គន លៀ»។†

៦ ម្នុត សីះ ពៀរ ដូរ កា ប៉ាណាំ គូប ចាក ប្រ័ត ពួយ ប៉ានីរ យីស៊ូ រះ ណោះ ហង។ ៧ កេះណោះ អន់ខែ ទុង ឡា ម៉ែត លៀ លូ គន អើ ទីប អ្យក់ អាវ ត្រាក់ ពីង អង់ កក់ លៀ អន់ កា យីស៊ូ ជិះ។

៨ ផះ ណោះ ទី ម្នុត ប៉ាសុន សុន អៀង ប៉ាណាំ គូប រ៉ីស អាវ ត្រាក់ ពីង ទ្រង បក់ អន់ដា កោះ វ៉ាងអ្យា អ៊ឹង ត្រាក់ ពីង ទ្រង យីស៊ូ ចាក ដេល ភៀ ហាប អើ។

៩ ទិ កាំឡាំង បក់ ចាក ពួយ យីស៊ូ ទីប តែង អង់កក់ ទីប តែង អ៊ីរ តាំងហើ ជា «ហូ សាណា † ផ្លង់ វ៉ាច់ សាដាច់ ដារីត! អន់ ប្រ្លឹះ បិកកាតយ័ ជីន អន់ សារ ដាក់ កា អីស ឡាក ពីះ ប៉ាតាង អើ។ ហូសាណា ប៉ានេ ប្រ្លឹះ អៃ ពីង ប្លែង ចាំងហឹក កាខាក់»។

* ២១:៥ ២១:៥ មឿង ស៊ីយ៉ុន យី មឿង យេរូសាឡឹម ណោះ ហង។ † ២១:៥ ២១:៥ សារ អា ឡាច់ ឡឹង សាករី ៩:៩។ ‡ ២១:៩ ២១:៩ ហូសាណា ពៀត សុនសាត ហេព្រី ទី ណា ជា «ប៉ានេ» លើ «ប៉រ តង់ ញីន ណើ»។

១០ ប៉ាគ យីស៊ូ ម៉ុត កាណុង មឿង យេរូសាឡឹម កេះ ម្នា ប៉ាសុន អែរ កាណុង មឿង ណោះ កា ទី សារ វ៉ាចក់ វ៉ាចល់ ទីប ពូ អំប័ញ្ច ផា «ពៀ អែរ អា ?»

១១ ម្នា ប៉ាសុន បក់ ចាក ពូយ អែរ អន់ខែ តើល ផា «ប៉ាណូស អា យី វ៉ាគីយ ប្រ្រឹះ សីច យីស៊ូ ពីះ ឡឹង ស្រុក ណាសាវែត ខេត កាលីឡេ»។

១២ កេះណោះ យីស៊ូ ចាក ម៉ុត កាណុង វ៉ាបឹង រោង វ៉ាម៉ះ ប្រ្រឹះ ទ្រុះ ឡាច់ ម្នា ប្រូ ប្រី រឡាន រោង វ៉ាម៉ះ ណោះ។ អែរ តាឡុក អ្នាត គ្រេ ចារ ពូ តូរ លៀន លូ គ្រេ ចារ ពូ អង់អែ ប្រូ អន់តើប។

១៣ អែរ កាប កា ពូ ផា «កាណុង ផាប ប៉ានីរ ប្រ្រឹះ ទី ច្រាក់ រះ ផា "ហី អាញ យី ចារ សាវ៉ាប ម៉ន អែរ អាញ" ឥ ហះកា អន់ដីស អ្សក់ ហី អា ប្រឹគី ចារ ម្នា អន់ តុង អន់ទូក * »។

១៤ កេះណោះ ទី ប៉ាណូស ម៉ាម៉ាំង ម៉ាត់ លូ ប៉ាណូស កាផក ប៉ាណាំ គូប ឡាំ ណាំង យីស៊ូ អែរ កាណុង វ៉ាបឹង រោង វ៉ាម៉ះ។ យីស៊ូ កា តាត អន់ដាក់ អន់ខែ ទី ខ្លុ។

១៥ ហះកា ម្នា ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រឹះ លូ ណែយូ បាំងហៀន ចាបាប អឹក ខា ក់ ផះ អន់ខែ ប័ប យីស៊ូ ប្រឹគី សារ កេង ខាក់ លូ កាតាំង ម្នា សាស្វា ឡុង រឡាន រោង វ៉ាម៉ះ ផា «ហូសាណា ផ្នង់ វ៉ាច សាដាច់ ដាវីត»។

១៦ អន់ខែ អំប័ញ្ច លូ យីស៊ូ ផា «អីស កាតាំង ប ម្នា សាស្វា ឡុង ផា ណោះ?» យីស៊ូ តើល ផា «អាញ កាតាំង កេះ។ កាណុង ផាប ប៉ានីរ ប្រ្រឹះ ទី រះ ផា "អី ប្រ្រឹះ បិកកាតយ អីស ប្រឹគី អន់ ម្នា សាស្វា ចិ កាប ប៉ានេ អីស"។ ញ៉ា អន់ដីស អូ យើយ អាន ប សារ ណោះ?»

១៧ កេះណោះ យីស៊ូ អ្នាត អន់ខែ ចាក ឡាច់ ឡឹង ចារ ណោះ ឡាំ ប៉ាគ ស្រុក បេតថានី ដំ ពីង ស្រុក ណោះ ម៉ោញ ម៉ាំង។

១៨ ប៉ាគ កាលី យីស៊ូ វីល សីត ប៉ាគ មឿង ណារូ ផះ អែរ ចាក ណោះ អែរ កា ឡាយុត។

១៩ រទ្រង ណោះ អែរ ប័ប តើម ប្រា ម៉ោញ តើម អែរ ម៉ុត ហែ អូ ប័ប ទី ថ្លៃ ទី ដឹង ហ្វា ដោះ អែរ កាប ផា «អូ អន់ អីស ទី ថ្លៃ ណារូ ហង»។ ផាឌី តើម ប្រា ណោះ កា ឡាយ៉ោ តោ ឡុត។

២០ ម្នា សីះ ប័ប នីណោះ អន់ខែ ញាម ខាក់ លូ កាប ផា «ញ៉ា ត្រត់ តើម ប្រា អា តាឡុះ កា ឡាយ៉ោ តោ ឡុត នីអៀ អិះ?»

§ ២១:១៣ ២១:១៣ សារ អា ឡាច់ ឡឹង អេសាយ ៥៦:៧។ * ២១:១៣ ២១:១៣ ប័រ ហែ យេរេមៀ ៧:១១។ † ២១:១៦ ២១:១៦ សារ អា ឡាច់ ឡឹង ផាប អញសី ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ៨:២។ ‡ ២១:១៩ ២១:១៩ កាណុង ផាប ប៉ានីរ ប្រ្រឹះ តើម ប្រា យី ពូ កាប ប៉ានដីប ឡឹង សុនសាត អ៊ីស្រាអែល។

២១ យីស៊ូ តើល អន់ខែ ជា «អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ជា អន់ដីស សៀ អូ ទី សង់សៃ អន់ដីស ប្រឹក្ចី អ្ន និះទៅ ដេល។ អូ ជា អុះ ក្រាន់ កា ប្រឹក្ចី អន់ កា តើម ប្រា ឡាយ៉ោ តោ យ្រ្រះ អន់ដីស ជា កា ប៉ានីម អា "ហាក់ អីស ឡាច់ ឡឹង ចារ អា ឡា ឡិ ពឹង ទៀក សាឡឹត សាឡាយ តោ ឡក" ណោះ អើ ចឹង ប្រឹក្ចី ពូយ តាទីច។

២២ សារ ញ៉ា កាតាម ជា អន់ដីស ម៉ន់ ប៉រ សៀ ជា ចឹង ទី ណោះ អន់ដីស ចឹង ទី តាទីច»។

២៣ កេះណោះ យីស៊ូ ចាក ម៉ុត កាណុង រ៉ុប៉ឹង រ៉ាំង រ៉ាម៉ះ ប្រ្រះ ផះ អើ អ្ន ប៉ាងហៀន ពូ ទី ម្នត ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រះ លូ ម្នត ក្រាក់ រ៉ាំងហៃ មៀង ពីះ ប៉ាក់ ចារ អើ។ អន់ខែ អំបញ្ច អើ ជា «អីស ប្រឹក្ចី ងារ ទិ អា អេង អំរ៉ាញ ញ៉ា ? ពៀ ប្រើ អីស ប្រឹក្ចី ងារ អា ?»

២៤ យីស៊ូ តើល អន់ខែ ជា «អាញ ប៉រ អំបញ្ច សារ ម៉ោញ ហះ អន់ដីស ដេល។ ជា អន់ដីស តើល រ៉ះ កា អាញ ណោះ អាញ ចឹង រ៉ះ កា អន់ដីស បក់ ប្រើ អាញ ប្រឹក្ចី ងារ ទិ អា ដេល»។

២៥ កេះណោះ អើ អំបញ្ច ជា «ពៀ ប្រើ យូហាន ប៉ាងហុំ ពូ ? ប្រ្រះ ឡឹង ប្លែង ញ៉ា ប៉ាណូស ដោច ?» អន់ខែ កាកាប លូ គូប ជា «ជា ពិន ជា ប្រ្រះ ប្រើ រតី យូហាន ប្រឹក្ចី ណោះ អើ ចឹង ជា កា ពិន "ញ៉ា ត្រត់ អន់ដីស អូ សៀ អើ ?"

២៦ ជា ពិន ជា ប៉ាណូស ប្រើ រតី យូហាន ប៉ាងហុំ ពូ អ្ន កា ម្នត ប៉ាសុន អីក កា ពិន ខង អន់ខែ ទីខ្ន សៀ ជា យូហាន យី រ៉ាគីយ ប្រ្រះ»។

២៧ ណោះ ហង អន់ខែ តើល យីស៊ូ ជា «ញីន អូ អូ អុះ»។ កេះណោះ យីស៊ូ កា តើល ប៉ានីរ អន់ខែ ជា «អាញ កា អូ រ៉ះ កា អន់ដីស ដេល បក់ ប្រើ អាញ ប្រឹក្ចី ងារ ទិ អា។

២៨ «អន់ដីស យីត នីចម៍ ជា ទី កាម៉ាក់ ម៉ោញ ដូវ អើ ទី គន ពៀរ ដូវ កេះ ណោះ អើ រ៉ះ កា គន ឡោង ទៀ ជា "អី គន ងារ អា អីស ឡា ប្រឹក្ចី ងារ ប៉ាក់ មី រ ប្លែ អង់កាច អាញ រិញ"។

២៩ គន អើ ណោះ តើល ជា "អាញ អូ ចៃ ឡា អុះ" ហះកា ប៉ាក់ អន់គីត អើ រើ ពុត ឡា ប៉ាក់ មីរ ដេល។

៣០ កេះណោះ អើ កាប និះទៅ កា គន ស្រុច ណារ៉ុ។ គន ណោះ តើល ជា "អីះ ពី អាញ ចឹង ឡា" ហះកា អើ អូ ឡា អុះ។

៣១ ទីល នីណោះ គន ពៀរ ដូវ ណោះ គន អើ ចំ ប្រឹក្ចី ពូយ ពុត ពី អើ ?» អន់ ខែ តើល ជា «គន ឡោង ទៀ»។ យីស៊ូ កាប ជា «អាញ ប៉រ រ៉ះ កា អន់ដីស តា ទីច ជា ម្នត អង់កាន់ ម៉ាលេង លូ ម្នត អ្ន ក រ៉ាបៃ អន់ខែ ពៀប ឡាក់ កា គន

ឡោងទ្រៀ ណោះ អន់ខែ ចឹង ទី ប្រ្លឹះ បិកកាតយ័ រាំងហៃ រាំងខ្យា ហះកា អន់ដីស អូ ទី អុះ

៣២ ខង យូហាន ពីះ អន់តត់ ប៉ាតោ កា អន់ដីស អន់ ចាក ទ្រង ដាក់ ហះកា អន់ដីស អូ សៀ អើ អុះ។ កាប៉ាច់ មូត អង់កាន់ ម៉ាលេង លូ មូត អ្នក់ រ៉ាបៃ អន់ ខែ សៀ អើ។ យ្លឹះ អន់ដីស ទី ប៉ប័ សារ ទិ អា កាតាម ហះកា អន់ដីស អូ ទី ប៉ិនពែង ពុត ពៀក សៀ អើ អុះ។

សារ ប៉ាន់ដីប លូ សារ ពូ រាំងហៃ មីរ ប្លើ អង់កាច

៣៣ «ប៉រ អន់ដីស សាំយ៉ាង សារ អាញ ចឹង កាប ប៉ាន់ដីប ម៉ោញ ណារ៉ូ។ ទី តាំងឡា មីរ ម៉ោញ ដូរ ប្រ័តី មីរ តប់ តើម អង់កាច។ អើ ប្រ័តី រ៉ាបឹង ជំ មីរ លូ ប្រ័តី ចារ រ៉ូតី ប្លើ ដេល។ កេះណោះ អើ ប្រ័តី បើក ជៀរ ម៉ោញ។ ឡោង ឡឹង ណោះ អើ អន់ ពូ រាំងហៃ ជែក។ កេះណោះ អើ ចាក ឡា ប៉ាក់ ចាំងហាយុត។

៣៤ ប៉ាក់ ទីល ចូន ប្លើ អង់កាច ទុំ កេះ អើ ប្រើ មូត ទុច អើ ឡា ប៉ាក់ មូត រាំង ហៃ មីរ ណោះ កៀ អ្នក់ ចានែក ម៉ះ អើ។

៣៥ ហះកា មូត បក់ រាំងហៃ មីរ អើ ណោះ ប៉ាណាំ គូប រ៉ុប មូត ទុច អើ ណោះ ពូ ពីត ម៉ោញ ដូរ ម៉ោញ ណារ៉ូ ពូ ប៉ាន់តោ ម៉ោញ ដូរ ណារ៉ូ ពូ ហ៊ីរ លូ អំហោ។

៣៦ តាំងឡា មីរ ប្រើ ទុច អើ អន់ទៀត អៀង ដូរ ឡា ណារ៉ូ ហះកា មូត បក់ រាំង ហៃ មីរ អើ ណោះ ប៉ាណាំ គូប ប្រ័តី កា មូត ទុច អើ ណោះ និះទៅ ណារ៉ូ។

៣៧ ប៉ាក់ អន់តីត តាំងឡា មីរ ប្រើ គន កាម៉ាក់ អើ ទៅ ឡា ឡា ប៉ាក់ មូត បក់ រាំង ហៃ មីរ អើ ណោះ ខង អើ យីត ផា ពូ ចឹង អៀល កូត ហង កា គន អើ ណោះ។

៣៨ ហះកា មូត បក់ ក្យាត់ រាំងហៃ មីរ ណោះ ផះ អន់ខែ ប៉ប័ គន កាម៉ាក់ អើ ពីះ អន់ខែ កាប លូ គូប អន់ខែ ផា "បក់ អា ហង ចឹង អ្នក់ ប៉ាដក់ ប៉ាជៀ មីរ អា! ពិ ពិន ប៉ាន់តោ អ្នាត អើ ម៉ាត់ ចឹង ទី មីរ អា កា ពិន"។

៣៩ អន់ខែ កា រ៉ុប គន កាម៉ាក់ តាំងឡា មីរ ណោះ ទុង អូស អ្នក់ ឡា ប៉ាក់ ហះ អន់ទ្រីល មីរ ប្លើ អង់កាច ណោះ ហង កេះណោះ ប៉ាន់តោ អើ។

៤០ ទីល នីណោះ ប៉ាក់ តាំងឡា មីរ ឡា អើ ទៅ ឡា នីចម អើ ចឹង ប្រ័តី កា មូត បក់ រាំងហៃ មីរ អើ ណោះ?»

៤១ មូត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ តើល ផា «អើ ចឹង ប៉ាន់តោ អ្នាត មូត ប៉ាអ្សប ខួយ ណោះ អូ តាប៉ាប តាប៉ុន អុះ។ កេះណោះ អើ ចឹង ប្រើ ពូ អន់ទៀត ណា រ៉ាំងហៃ ជែក មីរ ណោះ យី អើ ចឹង ណាវង ប៉ាណូស ចំ ឡាត់ ដាក់ ត្រង់ ចឹង ជែក ចានែក ប្លើ អង់កាច អន់ កា អើ ប៉ាក់ ប្លើ អង់កាច ទុំ ទៀ»។

៤២ យីស៊ូ តើល អន់ខែ ផា «អន់ដីស អូ យើយ អាន ប សារ កាប កាណុង ផាប ប៉ានីរ ប្រ្លឹះ ផាះ

អំប៊ូណា ម្នាក់ វាគឺយ ហី ហ៊ីរ អ្នក

កិញអៀ អា កេះ អំប៊ូណា សាំខាន់ ឡើង ពូ។ ៩

ប្រ្រឹះ បិកកាតយ័ ប្រើគី សារ កេង ខាក់ អា

ប្រើគី អន់ ប៉ាណូស ពិន ហៃ ញម ខាក់ *។

៤៣ ទីល នីណោះ អាញ រ៉ះ កា អន់ដីស ប្រ្រឹះ បិកកាតយ័ ចឹង អ្នក អូ រ៉ាំងហៃ រ៉ាំងខា អន់ដីស ហង។ អើ ចឹង រ៉ាំងហៃ សុនសាត អន់ទៀត ណារ ឡាក់ ចឹង ប្រើគី ត្រត់ លូ សារ អើ រ៉ាំងហៃ រ៉ាំងខា។

៤៤ ញើ ឡី ត្រត់ ពីង អំប៊ូណា ណោះ ប៉ាណូស ណោះ ចឹង ឡាកា ឡាកាច់ ខូច ខាច ខាក់ ឡូត ហះកា ផា អំប៊ូណា ឡី ត្រត់ ពីង ប៉ាណូស ចំ អំប៊ូណា ចឹង ក្លាញ តើ ឡូត»។

៤៥ ម្នាក់ ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រឹះ លូ ម្នាក់ ផាវ៉ាស៊ី កាតាំង យីស៊ូ កាប ប៉ាន់ដីប នីណោះ អន់ខែ អូ អន់តត់ ផា អើ កាប កា អន់ខែ ហង។

៤៦ អន់ខែ យីត ណាំង ទ្រង រ៉ុប យីស៊ូ ហះកា អន់ខែ អូត កា កាំឡាំង អៀង ខង កាំឡាំង អៀង សៀ ផា យីស៊ូ កា វ៉ាគីយ ប្រ្រឹះ តាទីច។

២២

សារ ប៉ាន់ដីប ឡើង សាដាច់ ទ្រៀម ប៉ាញសង់

១ យីស៊ូ កាប ប៉ាន់ដីប កា អន់ខែ ម៉ោញ ទង ណារ ផា

២ «សារ រ៉ាំងហៃ រ៉ាំងខា ម៉ះ ប្រ្រឹះ បិកកាតយ័ ញើប ឡាក់ កា សារ សាដាច់ ម៉ោញ ដួរ ផះ ទ្រៀម ប៉ាញសង់ គន កាម៉ាក អើ។

៣ អើ ប្រើ ម្នាក់ ទុច ឡាំ ជៀក ម្នាក់ អំហ៊ុយ ឡាក់ អើ ទី រ៉ះ ពៃ ឡាំ ប៉ាញសង់ ហះ កា អន់ខែ អូ ចៃ ឡាំ អុះ។

៤ កេះណោះ អើ ប្រើ ម្នាក់ ទុច អន់ទៀត ឡាំ ណារ លូ អន់តត់ រ៉ះ ផា "ហត់ អន់ ដីស រ៉ះ កា ម្នាក់ អំហ៊ុយ ផា ពូ កោះ រ៉ក់ ដាក់ តីស តង់ កេះ។។ សាណា សាណី ត កា ពូ ទ្រៀម កេះ។ ដេល ច ឡាំ អែត ឡាំ សា កិញអៀ ហង"។

៥ ហះកា ពូ អូ រ៉ុនរ៉ាយ កា ណោះ អុះ បក់ អន់ដា ឡាំ មីរ បក់ អន់ដា ចាក ណាំង សា។

៦ បក់ អន់ដា រ៉ុប ពីត ម្នាក់ ទុច អើ ណោះ ប្រើគី បាប បក់ អន់ដា រ៉ុប ប៉ាន់តើ ម្នាក់ ទុច ណោះ ដេល។

៩ ២១:៤២ ២១:៤២ សារ អា យីស៊ូ កាប ញើប ឡើង ឡាកា អើ ទៅ ឡាក់ អំប៊ូណា ដាក់ ណោះ។
* ២១:៤២ ២១:៤២ សារ អា ឡាក់ ឡើង ផាប អញសើ ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ១១៨:២២។

៧ ផ្ទះ សាជាចម្ពេរ អន់តត់ ពូ ប្រឹក្សី កា ទុច អើ នីណោះ អើ អីក ខាក់ ប្រើ តា ហាន ឡាំ ប៉ាន់ តោ មូត ប្រឹក្សី កា ទុច អើ ណោះ ទីប សុះ ថាំឡាយ ហី ក្រាន ស្រុក តេះ ពូ ណោះ ទី ថ្មី។

៨ កេះណោះ អើ រ៉ះ កា មូត ទុច ជា "អាញ ទ្រៀម កាន ប៉ាញសង់ អា កេះ ទី កេះ ហះកា មូត អំហ្វិយ ទីណោះ អូ យី ចឹង អន់ ឡាំ ប៉ាញសង់ អុះ។

៩ ទីល នីណោះ ហត់ អន់ដីស ចាក ណាំង ប៉ាណូស រទ្រង ប៉ាតៈ ពៀ កា តាម ជៀក អន់ខែ ឡាំ អែត ឡាំ សា ប៉ាត់ អា"។

១០ កេះណោះ មូត ទុច ប៉ាណាំ គូប ចាក ណាំង ប៉ាណូស រទ្រង អន់ខែ ជៀក ឡាំ ទីប ប៉ាណូស ដាក់ ទីប ប៉ាណូស អូ ដាក់។ ពីង ចារ ប៉ាញសង់ ណោះ កា ទី អំហ្វិយ ប៉ាញ ក្លិប ហង។

១១ សាជាចម្ពេរ ហៃ អំហ្វិយ កាណុង ចារ ប៉ាញសង់ អើ បំបំ អំហ្វិយ ម៉ោញ ដូវ កាសិប ពៀត ខោ អារ អូ ត្រត់ លូ គុន ពូ ប៉ាញសង់។

១២ អើ អំបញ្ច លូ ប៉ាណូស ណោះ ជា "អី មន! ញ៉ា ត្រត់ អីស អូ កាសិប ពៀត ខោ អារ គុន ពូ ប៉ាញសង់?" កាម៉ាក ណោះ ចឹង កាប នីចម៍ កា អូ អូ អុះ។

១៣ សាជាចម្ពេរ រ៉ះ កា មូត ទុច ជា "ហត់ អន់ដីស រ៉ុប កត់ ជុង តី ប៉ាណូស អា តូង់ រ៉ុត អន់ តែង ឡឹង ពីង ចារ ម៉ាម៉ាំង ឡាក់ ចារ ពូ ញ៉ា តាំងអិះ លូ រ៉ាំងតែត សា ណាញ តោ ពិ"។

១៤ កេះណោះ យីស៊ូ រ៉ះ ណារ ជា «ប្រ្លៈ បិកកាតយី អើ ប៉ាណូស អៀង ដូវ ហះកា អើ រើស អ្យក់ ទី ចំលួន បើត ដូវ»។

សារ មូត ផារ៉ាស៊ី លូ សាខូស៊ី ណាំង សារ លូ យីស៊ូ

១៥ ឡែង ឡឹង ណោះ មូត ផារ៉ាស៊ី ពីកសា គូប សោប ណាំង ទ្រង ភៀ ប្រឹក្សី អន់ យីស៊ូ កាប យច។

១៦ កេះណោះ អន់ខែ ប្រើ មូត សិះ អន់ខែ លូ មូត គន សោ សាជាចម្ពេរ ហោរត* ឡាំ ប៉ាត់ ចារ យីស៊ូ។ កេះណោះ អន់ខែ តាំប្រឹក្សី កាប ដាក់ ជា «ណែយូ! ញីន អូ ជា អីស ប៉ាណូស ដាក់ ត្រង់ ខាក់ យី អីស បាំងហៀន ពូយ សារ ប្រ្លៈ ដាក់ ត្រង់ តាទីច អីស អូ អ្យក កា ពៀ អុះ អូ យីត ជា បក់ តិស លើ បក់ ចិ។

១៧ ទីល នីណោះ បំរ អីស យីត ហៃ កា ញីន នីចម៍ ចាបាប់ ប្រ្លៈ អន់ ប ពិន សិង រ៉ាំបៃ កា សាជាចម្ពេរ តិស រ៉ូម ណោះ? »

* ២២:១៦ ២២:១៦ ថាម៉ាជា មូត ផារ៉ាស៊ី លូ មូត គន សោ សាជាចម្ពេរ អូ ត្រត់ លូ គូប សោប អុះ។

១៨ យីស៊ូ អ្នកអនុវត្ត ឡើង ពុត ពៀក អូ ដាក់ ម៉ែ អន់ខែ ណោះ បះ អើ កាប ជា «អើ ប៉ាណូស តាក់ អំប្រើក៏ ដាក់! ញ៉ា ត្រង់ អន់ដីស ណាំង សារ លូ អាញ នី អៀ?

១៩ ប៊ី: អន់ អាញ ហៃៗ លៀន កាក់ អន់ដីស ចឹង សឹង វ៉ាបែ ណោះ»។ អន់ ខែ អ្យក់ លៀន ម៉ៅញ កាក់ អន់ កា អើ ហៃ។

២០ យីស៊ូ អំបញ្ច អន់ខែ ជា «ហ៊ុប ពៀ សិច ពៀ ពីង កាក់ អា?»

២១ អន់ខែ តើល ជា «ហ៊ុប លូ សិច សាដាច់ តីស រ៉ូម»។ យីស៊ូ កាប លូ ពូ ជា «ទីល នីណោះ កាណាគី ញ៉ា ឡាក់ វ៉ាស ម៉ែ សាដាច់ រ៉ូម មប កា សាដាច់ រ៉ូម ទៅ ពិ ហះកា កាណាគី ញ៉ា ឡាក់ ម៉ែ ប្រ្រៈ មប កា ប្រ្រៈ ទៅ ដេល»។

២២ អន់ខែ ញម ខាក់ កា យីស៊ូ តើល នីណោះ កេះណោះ អន់ខែ ប៉ាណាំ គូប ចាក ឡាច់ ឡើង អើ ហង។

២៣ ដាវ ណោះ ទៅ ទី ម្នុត សាខុស៊ី ពី: កាកាប លូ យីស៊ូ ដេល។ កាំឡាំង ម្នុត សាខុស៊ី អូ សៀ ជា ប៉ាណូស តោ កេះ អូ រ៉ុស សីត ណារ៉ូ អុះ។ អន់ខែ អំ បញ្ច យីស៊ូ ជា

២៤ «ណោយ រក៏ ម៉ូសេ ទី រ៉ែ ជា ជា កាម៉ាក់ ចំ ទី កាម៉ាញ កេះ ហះកា បើ តាន់ ទី គន កេះណោះ អើ តោ កាម៉ាញ អើ ណោះ ត្រង់ អន់ កា អុះ អើ ឡុត ភៀ បាំងកើត គន តូ ផ្លុង វ៉ាច អន់ កា ម៉ី +។

២៥ ជា កាណុង ស្រុក ញីន ទី អុះ ម៉ី កាម៉ាក់ តាំប៊ើ: ដូវ ម៉ី ឡោងទៀ អើ ទី កាម៉ាញ កេះណោះ អើ តោ បើ តាន់ ទី គន។ កាម៉ាញ អើ ណោះ អន់ អុះ អើ ទី ម៉ៅញ ទី អើ ណារ៉ូ។

២៦ កេះណោះ អុះ អើ ទី ម៉ៅញ ណោះ កា តោ និ:ទៅ ដេល លើយ ទីល អុះ ទី ត្រា។ អន់ខែ ទិខុ ស៊ុត កា ទី កាម៉ាញ អើ ណោះ និ:ទៅ ដេល កេះណោះ តោ អុះ ទី គន និ:ទៅ ហង។

២៧ ប៉ាក់ អន់តីត អង់កាន់ ណោះ តោ និ:ទៅ ដេល។

២៨ ប៉ាក់ ទីល ដាវ ប៉ាណូស រ៉ុស សីត ទៀ អង់កាន់ ណោះ ចឹង ទី កា បក់ អើ ចំ ខង អុះ ម៉ី អន់ខែ ទី តាំប៊ើ: ដូវ ស៊ុត កា ទី អើ ទិខុ នីណោះ?»

២៩ ណោះ យីស៊ូ តើល អន់ខែ ជា «អន់ដីស យីត ណោះ យច កេះ ខង អន់ ដីស អូ ហ្លង់ សារ កាណុង ជាប់ ប៉ានីរ ប្រ្រៈ លូ អន់ដីស អូ អន់ហ្លាល់ សារ អំ វ៉ាញ អើញ ម៉ែ ប្រ្រៈ បិកកាតយ័ អុះ។

៣០ ប៉ាណូស តោ ប៉ាក់ ទីល ដាវ អន់ខែ រ៉ុស សីត ទៀ អន់ខែ អូ អូ ទី ក្លោ ទី កាម៉ាញ ណារ៉ូ អុះ យី ចឹង អ្នែ ឡាក់ កា ម្នុត បិយ ប្រ្រៈ អ្នែ ពីង ប្លែង តោ ដេល។

+ ២២:២៤ ២២:២៤ បំរំ ហៃ សារ អន់ ចាបាប់ លឹក ទី ពៀវ (ចោទិយ/កថា) ២៥:៥-១០។

៣១ ប្រ្លឹះ បិកកាតយ័ ទី រ៉ះ កា អន់ដីស កេះ ឡើង សារ ប៉ាណូស តៅ ចឹង រ៉ុស សីត ណាវ ញ៉ា អន់ដីស អូ ទី អាន ប សារ អែរ រ៉ះ ណោះ ?

៣២ "អាញ អា ប្រ្លឹះ ឡាក់ រ៉ា ង ហៃ អា ប្រ្រា ហាំ លូ អី សាក់ លូ យ៉ាកុប"។ ប្រ្លឹះ បិកកាតយ័ អូ ត្រគ់ ប្រ្លឹះ ឡាក់ រ៉ា ង ហៃ ប៉ាទ្រូ អុះ យី ប្រ្លឹះ រ៉ា ង ហៃ ប៉ាណូស រ៉ុស"។

៣៣ ផះ មូត ប៉ាសុន កាតាំង សារ យីស៊ូ ប៉ាងហៀន នីណោះ អន់ខៃ ញម ខា ក់។

៣៤ ផះ ណោះ មូត ផាវ៉ាស៊ី ប៉ាណាំ គូប ឡាក់ ប៉ាត់ ចារ យីស៊ូ ខង អន់ខៃ កា តាំង ពូ ផា យីស៊ូ ប្រគី អន់ កា មូត សាខូស៊ី អូ អូ ចឹង កាប នីតម៍ S។

៣៥ កាណុង កាំឡាំង អន់ខៃ ណោះ ទី ប៉ាណូស ម៉ោញ ដូរ ឡាក់ អូ ចាបាប កេង អែរ ម៉ុត អំបញ្ច សាក់ លូង យីស៊ូ ផា

៣៦ «ណែយូ ! កាណុង ចាបាប ទិណោះ ទី ចាបាប អែរ ចំ ឡាក់ សាំខាន់ ឡើង ពូ កាខាក់ ?»

៣៧ យីស៊ូ រ៉ះ ផា «"ត្រគ់ បិច ចៃ កា ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រ្លឹះ ម៉ះ អន់ដីស ទិ ពុត ទិ ពៀក ទីប ប៉ាងាត់ ប៉ាលីង ទីប ឡាក់ ប៉ាងឡៃ"។

៣៨ ណោះ ហង ចាបាប ឡាក់ សាំខាន់ ឡើង ពូ កាខាក់។

៣៩ កាប៉ាច់ ចាបាប ទី ពៀរ កា សាំខាន់ និះទៅ ដេល "ត្រគ់ បិច ចៃ កា ពូ ឡើង តែង ឡាក់ កា បិច ចៃ កា ឡាក់ អន់ដីស ទៅ ដេល"។

៤០ ទិ ចាបាប កាណុង ផាប ប៉ានីរ ប្រ្លឹះ លូ សារ មូត រ៉ាគីយ ប្រ្លឹះ ទី រ៉ះ កា ត្រគ់ លូ ចាបាប ទិ ពៀរ អា ដេល»។

៤១ ផះ មូត ផាវ៉ាស៊ី អែរ ប៉ាតុំ គូប សោប យីស៊ូ អំបញ្ច អន់ខៃ ផា

៤២ «តាម អន់ដីស អូ បក់ ប្រ្លឹះ រឿស អន់ ប្រគី សាដាច់ ណោះ ពៀរ គី បិក អែរ ?» អន់ខៃ តើល ផា «សាដាច់ ដាវីត»។

៤៣ អែរ អំបញ្ច អន់ខៃ ណាវ ផា «ផា សាដាច់ ដាវីត ឡាក់ គី បិក អែរ ទីល នី ណោះ ញ៉ា ត្រគ់ សាដាច់ ដាវីត អែរ បក់ ណោះ ផា ពី តាំងឡា នីណោះ ? យី អែរ កាប ពូយ ប៉ាងាត់ ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ ផា :

៤៤ "ប្រ្លឹះ បិកកាតយ័ កាប លូ ពី តាំងឡា អាញ ផា 'ហត់ អែរ ពីង ចារ អំបញ្ច តែង សាម៉ា អាញ ក្បាក់ អាញ ចឹង ពីត តាមីរ អីស អន់ អែរ អន់តេះ តាំប៉ាង ជុង អីស' "។

‡ ២២:៣២ ២២:៣២ សារ អា ឡាក់ ឡើង សារ ឡាក់ (និក្ខមន៍) ៣:៦។ S ២២:៣៤ ២២:៣៤ មូត ផាវ៉ាស៊ី អូ ណីស កា មូត សាខូស៊ី អុះ។ * ២២:៣៧ ២២:៣៧ សារ អា ឡាក់ ឡើង សារ អន់ ចាបាប លីក ទី ពៀរ (ចេទិយ/កថា) ៦:៥។ † ២២:៣៩ ២២:៣៩ សារ អា ឡាក់ ឡើង ចាបាប មូត លេវី (លេវីនីយ) ១៩:១៥។ ‡ ២២:៤៤ ២២:៤៤ សារ អា ឡាក់ ឡើង ផាប អញសៃ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ១១០:១។

៤៥ ជា សាដាច់ ដាវីត អើ បក់ ប្រ្លឹះ រឿស អន់ ប្រ្លឹក់ សាដាច់ ណោះ ជា ពី តាំង ឡា កេះ នីអៀ ញ៉ា ត្រក់ ពូ ជា សាដាច់ ដាវីត ឡាក់ រក៍ បិក អើ នីណោះ? »

៤៦ អូ ទី ពៀ អូ តើល យីស៊ូ អុះ យ្លឹះ ម៉ោញ នីរ កា ពូ អូ អូ ដេល។ គិត ណោះ ហង អូ ទី ពៀ ខិន អំបញ្ច អើ ណារ កេះ។

២៣

សារ យីស៊ូ កាប បាំងអាល មូត ផាវ៉ាស៊ី

១ ឡែង ឡឺង ណោះ យីស៊ូ រះ កា មូត ប៉ាសុន លូ កា មូត សិះ អើ ជា

២ «មូត ណោយូ លូ មូត ផាវ៉ាស៊ី អន់ខែ អ្នែ បាំងហៀន ចាបាប ប្រ្លឹះ ឡាក់ កា ម៉ូសេ សើត ពៃ ដេល។

៣ ទិល នីណោះ ត្រឹប សារ ញ៉ា កាណុង ផាប ប៉ានីរ ប្រ្លឹះ ឡាក់ អន់ខែ ទី បាំង ហៀន អន់ដីស ណោះ ហក់ សាំយ៉ាំង លូ ប្រ្លឹក់ ពូយ ពី។ ហះកា សារ អន់ខែ ប្រ្លឹក់ អន់ដីស ដៃ ប្រ្លឹក់ ពូយ ខង អន់ខែ អូ ប្រ្លឹក់ ពូយ សារ បាំងហៀន ណោះ អុះ។

៤ អន់ខែ ណោះ បាំងកើត ចាបាប ញ៉ាក យ៉ិប ពៀប ឡាក់ កា កាណាគី ក្លាំង កាខាក់ ចែត ពីង កាពែង ពូ ហះកា អន់ខែ ទៅ អូ ទី កាន់តើស លូ សាខែង គី សាំ។

៥ ទី ង៉ារ អន់ខែ ប្រ្លឹក់ ណោះ ក្រាន់ អន់ កា ប៉ាណូស បីបី។ អន់ខែ ប្រ្លឹក់ ទីង សាំរ៉ាប ចែត ខ ចាបាប ប្រ្លឹះ ហើង តិស ៗ លូ ប្រ្លឹក់ ជៀយ អារ ហើង អ្វីង ៗ*។

៦ ជា អ្នែ ប៉ាក់ ចារ អែត សង់ សា ណាំង ដឹង ចារ ក្រាក់ បក់ កានីត លីន ឡឺង ពូ។ ជា អ្នែ ពីង រោង ណាំង ដឹង ចារ ដាក់ សាំ លីន ឡឺង ពូ ដេល។

៧ អន់ខែ អា បិច ដឹង កា ប៉ាណូស រតាឡាត កាបុប សាំប្លឹះ អន់ខែ លូ បិច កា ពូ អើ អន់ខែ ជា ណោយូ។

៨ កាប៉ាច់ អន់ដីស ដៃ អន់ ពូ អើ ជា ណោយូ ដៃ ខង អន់ដីស ទី ណោយូ ដឹង ម៉ោញ ដូវ អន់ដីស ទិខូ អា សុត កា អុះ មី លូ គូប សោប ដេល។

៩ អន់ដីស ដៃ អើ ពី កា ប៉ាណូស ពៀ ពីង អងកក់ តេះ អា ខង អន់ដីស ទី ពី ដឹង ម៉ោញ ដូវ ឡាក់ អ្នែ ពីង ប្លែង តោ។

១០ ដៃ អន់ ពូ អើ អន់ដីស ជា ពី តាំងឡា ខង អន់ដីស ទី ពី តាំងឡា ដឹង ម៉ោញ ដូវ យី សាដាច់ បក់ ប្រ្លឹះ រឿស។

១១ កាណុង កាំឡាំង អន់ដីស អា ពៀ ប្រ្លឹក់ តិស ឡឺង ពូ អើ ណោះ ត្រក់ ប្រ្លឹក់ ទុច អន់ដីស។

* ២៣:៥ ២៣:៥ បំរើ ហៃ សារ អន់ ចាបាប លីក ទី ពៀរ (ចោទិយ/កថា) ៦:៨; ១១:១៨; ចំលួន ប៉ាសុន (ជន/គណនា) ១៥:៣៨-៣៩។

១២ ព្រឺ ប៉ានេ ឡាកេ ទៅ ប៉ាណូស ណោះ ប្រ្លឹះ ចឹង សាលោះ ហះកា ព្រឺ ប៉ាន់ចិ ពុត ណោះ ប្រ្លឹះ ចឹង តាក់ អំប៉ោក។

១៣-១៤ «អី មួត ណែយូ ប៉ាំងហៀន ចាបាប់ លូ មួត ផាវ៉ាស៊ី! អន់ដីស ឡាក់ ប៉ាណូស តាក់ អំប៉ោក ដាក់ អន់ដីស ចឹង ឡាក់បាក តាទីច ហង ខង អន់ដីស កាន់ទឹង ទ្រង អូ អន់ ពូ ម៉ុត អន់ ប្រ្លឹះ បិកកាតយ័ រាំងហៃ រាំងខ្យា អុះ។ អូ ត្រគ់ ដឹង អន់ដីស អូ ចៃ ម៉ុត អុះ យី អន់ដីស ត្រាគី បក់ បិច ម៉ុត អូ អន់ ម៉ុត ដេល។ †

១៥ អី មួត ណែយូ ប៉ាំងហៀន ចាបាប់ លូ មួត ផាវ៉ាស៊ី! អន់ដីស ឡាក់ ប៉ាណូស តាក់ អំប៉ោក ដាក់ អន់ដីស ចឹង ឡាក់បាក តាទីច ហង ខង អន់ដីស ចាក រ ទ្រង អូ ផា កា ទ្រង ទៀក លើ ទ្រង គោក កៀ ណាំង ជៀក ដឹង ប៉ាណូស ម៉ុត តែង អន់ដីស អ្យាង បើត អន់ ទី គីត ម៉ៅញ ដួវ ដេល។ ប៉ាក់ ទី ពូ ម៉ុត កេះ អន់ ដីស ចឹង ប្រ្លឹក អន់ កា អន់ខែ អូ ដាក់ ក្វា ឡឹង អន់ដីស ណាវ៉ូ។

១៦ «អី មួត ណាំង ម៉ាម៉ាំង ម៉ាត់! អន់ដីស ចឹង ឡាក់បាក តាទីច ហង ខង អន់ដីស កាប ផា ព្រឺ ម៉ត់ អើ សិច រាំង រ៉ាម៉ះ សារ អើ ម៉ត់ ណោះ អូ ទី ខា ញ៉ា អុះ ហះកា ផា ម៉ត់ អើ ម៉ាស កាណាង រាំង រ៉ាម៉ះ ណោះ ចឹង ទី ខា។ †

១៧ អី ប៉ាណូស ម៉ាម៉ាំង ម៉ាត់ ប៉ាណូស កាតូល! នីចម ម៉ាស លូ រាំង រ៉ាម៉ះ ឡាក់ ប្រ្លឹក អន់ កា ម៉ាស កើត កាណាគី ដាក់ សារ៉ាប់ ប្រ្លឹះ ណោះ អើ ចំ សាំ ខាន់ ឡឹង ពូ?

១៨ អន់ដីស កាប ណាវ៉ូ ផា ព្រឺ ម៉ត់ អើ អន់ហ្នឹង ចារ ពុះ កាណាគី រ៉ាម៉ះ ប្រ្លឹះ សារ ម៉ត់ ណោះ អូ ទី ខា ញ៉ា អុះ ហះកា ផា ម៉ត់ អើ កាណាគី ពូ ពុះ រ៉ាម៉ះ អន់ កា ប្រ្លឹះ ពីង អន់ហ្នឹង ណោះ ចឹង ទី ខា។

១៩ អី ប៉ាណូស ម៉ាម៉ាំង ម៉ាត់! នីចម កាណាគី ពូ រ៉ាម៉ះ ពីង អន់ហ្នឹង អន់ កា ប្រ្លឹះ លូ អន់ហ្នឹង ឡាក់ ប្រ្លឹក អន់ កា កាណាគី រ៉ាម៉ះ ណោះ កើត ដាក់ សារ៉ាប់ ប្រ្លឹះ អើ ចំ សាំ ខាន់ ឡឹង ពូ?

២០ បក់ ម៉ត់ អើ អន់ហ្នឹង ប្រ្លឹក ផាញ៉ាន អើ ចឹង ទី ទីប អន់ហ្នឹង ទីប កាណាគី ញ៉ា ពូ ពុះ រ៉ាម៉ះ ពីង អន់ហ្នឹង ណោះ ប្រ្លឹក ផាញ៉ាន ដេល។

២១ ព្រឺ ម៉ត់ អើ រាំង រ៉ាម៉ះ ប្រ្លឹក ផាញ៉ាន ប៉ាណូស ណោះ ចឹង ទី ទីប រាំង រ៉ាម៉ះ ទី ទីប ប្រ្លឹះ បិកកាតយ័ ឡាក់ អ្នែ ពីង រាំង រ៉ាម៉ះ ណោះ ដេល។

២២ ព្រឺ ម៉ត់ អើ ប្លែង អ្យក់ ប្រ្លឹក ផាញ៉ាន ប៉ាណូស ណោះ ចឹង ទី គ្រេ អង់អ្នែ ម៉ះ ប្រ្លឹះ បិកកាតយ័ លូ ទី ទីប តាំងឡា អង់អ្នែ ពីង គ្រេ ណោះ ប្រ្លឹក ផាញ៉ាន ដេល។

† ២៣:១៣-១៤ ២៣:១៣-១៤ ហ្វា ពូ ត្រាត់ លូ គី ម៉ៅញ ចំលួន ផែម ប៉ានីវ ផាះ អី មួត ណែយូ ប៉ាំងហៀន ចាបាប់ លូ មួត ផាវ៉ាស៊ី! អន់ដីស ឡាក់ ប៉ាណូស ពូង ប្លាច អន់ដីស ចឹង ឡាក់បាក តាទីច ហង ខង អន់ដីស ឌុ លោប អ្យក់ រ៉ាស អំប៉ាស ម៉ះ មួត អន់ត្រា អន់ទ្រះ លូ តាប្រ្លឹក ម៉ន់ ឡាញ ខាក់។ អន់ដីស ចឹង ត្រគ់ មួត ក្លាំង លីន ឡឹង ពូ។ † ២៣:១៦ ២៣:១៦ មួត ផាវ៉ាស៊ី កាប នីណោះ ឡាក់ កា អន់ខែ ណាំង ទ្រង កៀ ចឹង អូ ម៉ត់ តាំពូង។

២៣ «អី ម្ចាស់ ណែយូ បាំងហៀន ចាបាប់ លូ ម្ចាស់ ផាវ៉ាស៊ី! អន់ដីស ឡាក់ ប៉ាណូស តាត់ អំប្រឹក្ចី ដាក់ អន់ដីស ចឹង ឡាក់បាក តាទីច ហង អន់ដីស អ្នក ជីវ ភ្លឹង លូ អាច់ លូ អង់អម ១០ ចានែក អ្នក ម៉ៅញ ចានែក ទៀន កា ប្រ្រឹះ។
 ៩ ហះកា អន់ដីស អ្នក ចាបាប់ ឡាក់ សាំខាន់ ហ្និត ឡាក់ កា សារ តាត់ស៊ុន ដាក់ ត្រង់ លូ សារ តាប៉ាប តាប៉ុន លូ សារ សៀ ប្រ្រឹះ។ ចាបាប់ ទិ អា ហង អន់ ដីស ត្រត់ ប្រឹក្ចី ព្នយ ខ អន់ទៀតៗ ណោះ កា អូ ត្រត់ អ្នក ដេល។

២៤ សារ អន់ដីស ប្រឹក្ចី ណោះ ពៀប ឡាក់ កា អ្នក ឡាច់ តាកាច់ ឡឹង ទៀក អន់ដីស អែត ហះកា អន់ដីស ឡាក់រ៉ាន់ កាប៉ូរ * ទិប កាតុ ឡុត។ អន់ដីស អា ឡាក់ កា ម្ចាស់ ណាំផា ម៉ាម៉ាំង ម៉ាត់។

២៥ «អី ម្ចាស់ ណែយូ បាំងហៀន ចាបាប់ លូ ម្ចាស់ ផាវ៉ាស៊ី! អន់ដីស ឡាក់ ប៉ាណូស តាត់ អំប្រឹក្ចី ដាក់ អន់ដីស ចឹង ឡាក់បាក តាទីច ហង ខង អន់ដីស រ៉ាវ ចក លូ អង់គៀន ដឹង តែង ឡឹង ហះកា សាណា តែង កាណុង អន់ដីស ទិ ព្នន កា សារ អន់តុង រ៉ាត លូ សារ ខ្លាម។

២៦ អី ម្ចាស់ ផាវ៉ាស៊ី ម៉ាម៉ាំង ម៉ាត់ អន់ដីស ត្រត់ ប៉ុនពែង ពុត ពៀក អន់ ដាក់ ហិ ពៀប ឡាក់ កា រ៉ាវ ចក លូ អង់គៀន តែង កាណុង អន់ ដាក់ ដេល ណោះ កាណាត៍ ញ៉ា ឡាក់ តែង ឡឹង ចឹង ដាក់ ហង។

២៧ «អី ម្ចាស់ ណែយូ បាំងហៀន ចាបាប់ លូ ម្ចាស់ ផាវ៉ាស៊ី! អន់ដីស ឡាក់ ប៉ាណូស តាត់ អំប្រឹក្ចី ដាក់ អន់ដីស ចឹង ឡាក់បាក តាទីច ហង ខង អន់ដីស ឡាក់ កា ឡោង ប៉ាទ្រូ ពូ ឡាប អំប៊ុរ បាក ហៃ តែង ឡឹង ប៉ប ឡាក់ ដាក់ ឡាយ៉ា មី ហះកា តែង កាណុង ទិ ដឹង កាន់តឹង លូ កាំបាច់ កាំបិច ប៉ាទ្រូ គ្រឹប នែរ។

២៨ អន់ដីស អា កា និះទៅ ដេល ហៃ តែង ឡឹង ឡាក់ កា ប៉ាណូស ដាក់ ត្រង់ តាទីច ហះកា កាណុង ពុត ពៀក អន់ដីស ប៉ាញី ដឹង កា សារ អូ ដាក់ លូ សារ យច ចាបាប់ គ្រឹប នែរ។

២៩ «អី ម្ចាស់ ណែយូ បាំងហៀន ចាបាប់ លូ ម្ចាស់ ផាវ៉ាស៊ី! អន់ដីស ឡាក់ ប៉ាណូស តាត់ អំប្រឹក្ចី ដាក់ អន់ដីស ចឹង ឡាក់បាក តាទីច ហង ខង អន់ដីស ប៉ាយ៉ាមី រ៉ុង សាំរ៉ាប់ តប់ ប៉ាទ្រូ រ៉ាគីយ ប្រ្រឹះ លូ ប៉ាណូស ដាក់ ត្រង់ ឡឹង សើត ពែ អន់ ដាក់ ឡាយ៉ាមី។

៣០ អន់ដីស កាប ផា "ផា ញីន តាន់ អ្នែ អន់ខូ លូ រ៉ាំងហារ រ៉ាត យ៉ាត់ សើត ពែ ញីន អូ រែរ អុះ កាណុង សារ ប៉ាន់តៅ ម្ចាស់ រ៉ាគីយ ប្រ្រឹះ ណោះ"។

៩ ២៣:២៣ ២៣:២៣ តាម ចាបាប់ ប្រ្រឹះ សុនសាត អ៊ីស្រាអែល កាណាត៍ អន់ខែ ទិណោះ ១០ ចានែក ត្រត់ អ្នក ម៉ៅញ ចានែក មប អន់ កា ប្រ្រឹះ បិកកាតយី។ ថាម៉ាដា ពូ អង ដឹង ពៀ តែ សាដី តាពែ លូ កាណាត៍ ពូ រង។ ប៉រ ហៃ ចាបាប់ ម្ចាស់ លេវី (លេវីវីនយ) ២៧:៣០-៣៣; ចំលូន ប៉ាសុន (ជន/គណនា) ១៨:២១,២៤; សារ អន់ ចាបាប់ លើក ទិ ពៀរ (ចោទិយ/កថា) ១២:៥-១៩; ១៤:២២-២៩។

* ២៣:២៤ ២៣:២៤ កាប៉ូរ ពៀក គុល «អុត»។

៣១ អន់ដីស កាប នីណោះ យី ទី ណី ជា អន់ដីស ច្រោម ឡាកោ ទៅ ជា ផ្ទាំង រ៉ាច់ លូ ម្នាក់ បក់ ប៉ាន់តោ រ៉ាគីយ ប្រ្រឹះ។

៣២ ទីល នីណោះ ហាក់ អន់ដីស ប្រឹគ្គី តាត់ អង់កេះ ងារ ម៉ះ រតី យ៉ាត់ អន់ដីស ណោះ ពី។

៣៣ អី ម្នាក់ ប៉ាញ៉ា ប្លាច់ ! អន់ដីស ចឹង ប្រឹគ្គី នីចម អន់ យ៉ារ រ៉ាវ៉ាច់ ឡឹង ថូត កាណាង ចារ អុញ ?

៣៤ ណោះ ហង បះ អាញ ចឹង ប្រើ ម្នាក់ រ៉ាគីយ ប្រ្រឹះ លូ ម្នាក់ ហ្សាំង សាឡាច់ លូ ណោយ បាំងហៀន ប៉ានីរ ប្រ្រឹះ ពីៈ ប៉ាត់ អន់ដីស ហះកា អន់ដីស ចឹង ពួយ ប្រឹគ្គី បាប កា អន់ខែ ឡឹង មៀង ម៉ោញ ឡា ប៉ាត់ មៀង ម៉ោញ។ បក់ អន់ដា អន់ ដីស ចឹង ប៉ាន់តោ ប៉ង ពីង អ៊ឹង គីង បក់ អន់ដា អន់ដីស ចឹង ពីត លូ កា សែ ប្រើ ម៉ាត់ កាណាង រោង ចារ ពូ លូម។

៣៥ ពូ ទី ប៉ាន់តោ ប៉ាណូ ស ដាក់ ត្រង់ ឡឹង សើត ពៃ ទីល រ៉ាប ដាវ អា អន់ដីស ហង ចឹង ត្រត់ ថូត ទីណោះ ឡឹង អេបិល ឡាក់ ប៉ាណូស ដាក់ ត្រង់ លើយ ទីល សាការី គន រតី ប៉ារ៉ាគៀ ឡាក់ អន់ដីស ទី ប៉ាន់តោ ពីង អន់ តិគី រោង រ៉ាម៉ះ លូ អន់ហ្នឹង ចារ ពុះ កាណាត់ រ៉ាម៉ះ ប្រ្រឹះ។

៣៦ អាញ រ៉ះ កា អន់ដីស តាទីច ជា ថូត ទីណោះ ចឹង ឡឺ ពីង រ៉ាងហារ អន់ ដីស អា ឡូត។

៣៧ «អី ម្នាក់ អ្នក កាណាង មៀង យេរូសាឡឹម ! អន់ដីស ទី ប៉ាន់តោ ម្នាក់ រ៉ា គីយ ប្រ្រឹះ លូ អ្សក់ អំហ្គោ ហិរ ប៉ាន់តោ ប៉ាណូស ឡាក់ ប្រ្រឹះ ប្រើ ពីៈ ប៉ាត់ អន់ ដីស។ អៀង ទង កេះ អាញ បិច ប៉ាតុំ អន់ដីស ឡាក់ ម៉ែត អ៊ុរ ក្រុំ គន អែ លូ កាហ្សាប ហះកា អន់ដីស អូ ចៃ អុះ។

៣៨ ទីល នីណោះ ហៃ រោង រ៉ាម៉ះ អន់ដីស អា ចឹង ត្រត់ អ្នាត អន់ ឡាំងរ៉ាត់ រ៉ា អែត។

៣៩ អាញ ប៉រ រ៉ះ កា អន់ដីស គីត អា ប៉ាត់ ម៉ាត់ អន់ដីស ចឹង អូ ប៉ប អាញ ណារ ហង លើយ ទីល ដាវ អន់ដីស ចឹង ជា "អន់ ប្រ្រឹះ បិកកាតយ័ ជីន អន់ សារ ដាក់ កា អីស ឡាក់ ពីៈ ប៉ាតាង អែ"»។

២៤

សារ រោង រ៉ាម៉ះ ចឹង រ៉ាយ រ៉ា លូ យីស៊ូ ចឹង ជីរ ណារ

១ ផះ យីស៊ូ ចាក ឡាច់ ឡឹង រោង រ៉ាម៉ះ ណោះ ម្នាក់ សីៈ ឡា ប៉ាត់ ចារ អែ លូ សាញោ តាបាង ប្រើ អែ ហៃ ទិ ហិ កាណាង ចារ រោង រ៉ាម៉ះ ណោះ។

២ យីស៊ូ រ៉ះ កា អន់ខែ ជា «អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ជា ទិ កាណាត់ ញ៉ា ឡាក់ អន់ដីស ទី ប៉ប កិញអៀ អា ពូ ចឹង តាត់ អំពូក រ៉ាយ រ៉ា ទិ ហង អូ ទី អំ ហ្គោ ចំ ចឹង អែ អំបាំង គូប អែ ណារ ហង»។

៣ អន់តីក ឡើង ណោះ យីស៊ូ ហារ ពីង ប៉ានីម តើម អូលេវ កេះណោះ អង់ អៃ ណោះ មូត សិះ កា ប៉ាណាំ គូប ឡាំ ប៉ាត់ ចារ អៃ អន់ខៃ អៃ តាង ឡើង ពូ កេះណោះ អំបញ្ច ផា «ដារ ចំ ពូ ចឹង តាត់ អំពូក រោង រ៉ាម៉ះ ណោះ? ទី កា ណាត់ ញ៉ា ចឹង កើត ពីះ ភៀ ប្រឹក្តី អន់ អន់ហ្គាល់ ប៉ាត់ ទីល ដារ ពូ ចឹង បំបំ អិស លូ ដារ អង់កក់ តេះ អា ចឹង ឡូច ទៀ? បំ អិស រះ អន់ ញីន អូ ណើ»។

៤ យីស៊ូ តើល អន់ខៃ ផា «អន់ដីស ត្រត់ ឡាវាំង ឡាកោ កាខាក់ ដៃ អន់ ពូ ឡាំ ប៉ាងល់ អន់ដីស ហ្វ្រឹត ឡាច់ ឡើង ប្រ្រឹះ

៥ ខង ចឹង ទី ប៉ាណូស អៀង អ្យក់ យរ សិច អាញ ពីះ រះ ផា "អាញ អា ហង បក់ ប្រ្រឹះ រើស អន់ ប្រឹក្តី សាដាច់"។ អន់ខៃ ចឹង ប៉ាណាំ ប៉ាណូស អៀង ដូវ អន់ ហ្វ្រឹត ឡាច់ ឡើង ប្រ្រឹះ។

៦ ផះ ចំ អន់ដីស កាតាំង លៅ ផា ទី សារ តាកូះ ប្រ្រឹះ ក្យាម កេះ លូ ប៉ាត់ ចាំង ហាយុត ណោះ អន់ដីស ដៃ កាដើត ខង សារ ណោះ ត្រត់ កើត ពីះ នីណោះ ហង ហះកា បើ ទីល ដារ ចឹង ឡូច អុះ។

៧ សុនសាត ម៉ោញ ចឹង តាកូះ លូ សុនសាត ម៉ោញ ប៉ាថេត ម៉ោញ ចឹង តាកូះ លូ ប៉ាថេត ម៉ោញ ណារ។ ទី ចារ អន់ដា ចឹង កើត ឡាយិត ឡាំងរ៉ាញ តិម ខាក់ លូ តេះ ចឹង រ៉ាវ៉ែត ដេល។

៨ សារ ទី អា ពៀប ឡាក់ កា អង់កាន់ ប៉ាន់ដា អិត ឡាឡឹតៗ ចឹង អៃ ហាអុញ។

៩ «ផះ ណោះ ពូ ចឹង អញ្ជើជីន អន់ដីស អន់ កា ពូ ចែក ចូត លូ ចឹង អន់ ពូ ប៉ាន់ តោ អន់ដីស ដេល។ សុនសាត អន់ទៀតៗ ទីណោះ ចឹង អូ ណិស កា អន់ដីស ញន កា សៀ អាញ។

១០ ផះ រាំងរាំង ណោះ ចឹង ទី ប៉ាណូស អៀង ដូវ ចឹង អ្នាត អូ សៀ ប្រ្រឹះ លូ អូ ណិស ប្រឹក្តី អូ ត្រង់ កា គូប សោប

១១ លូ ចឹង ទី ប៉ាណូស អៀង ដូវ រះ ផា រ៉ាគីយ ប្រ្រឹះ អន់ខៃ ចឹង ពីះ ប៉ាងល់ ពូ លូ ចឹង ប្រឹក្តី អន់ ប៉ាណូស អៀង ដូវ ហ្វ្រឹត ឡាច់ ឡើង ប្រ្រឹះ។

១២ ពូ ចឹង ប្រឹក្តី យច ចាបាប ហែង អៀង ៗ ណោះ ចឹង ប្រឹក្តី អន់ កា ប៉ាណូស អៀង ដូវ អ្នាត បិច ចៃ កា គូប សោប។

១៣ ហះកា បក់ ចំ អៃ សៀ លើយ ទីល ឡូច បក់ ណោះ ប្រ្រឹះ បិកកាតយ ចឹង តង់ អៃ តាទីច។

១៤ ពូ ចឹង រះ សារ ដាក់ អា រះ ឡើង សារ ប្រ្រឹះ រាំងហៃ រាំងខ្យា អន់ កា ប៉ាណូស អៃ ពីង អង់កក់ តេះ អា គ្រីប សុនសាត អូ អន់តត់។ ណោះ ចឹង ទីល ដារ អង់កក់ តេះ អា ឡូច ហង។

១៥ «ប៉ាក់ អន់ដីស ប៉ប កាណាគី ប៊ីត អ៊ិក កាខាក់ ឡាក់ ថាំឡាយ * អ្វី អន់ តារ ពីង រ៉ាំង រ៉ាមៈ ប្រ្លៈ ឡាក់ កា រ៉ាគីយ ប្រ្លៈ សិច ដានីអែល ទី រ៉ះ» (ប៉រ បក អាន ទិឌូ ហ្លង់ ពិ)

១៦ «កាំឡាំង បក់ អ្វី កាណុង ខេត យូដា ត្រក់ សាតាក់ ឡាំ អោន ឡាកោ ប៉ាក់ ប៉ានីម តោ ពិ។

១៧ បក់ អ្វី ពីង អន់តល់ ហី ត្រក់ ដីរ សាតាក់ ឡូត † ដៃ ម៉ុត អ្សក់ កាណាគី កាណុង ហី។

១៨ កាំឡាំង បក់ អ្វី ប៉ាក់ មីរ ដៃ សីត អ្សក់ អារ គ្រីន ប៉ាក់ ហី ដេល។

១៩ រ៉ាំងរ៉ាំង ណោះ អង់កាន់ បក់ ឡាកោ គៀម លូ អង់កាន់ រង គន កាសែត ថុក ញ៉ាក់ ខាក់ ហង។

២០ ត្រក់ ម៉ន់ ឡោម ឡា ហះ ប្រ្លៈ ប៉រ ដៃ អន់ ទី សារ អា ត្រក់ ពីង ថុន បី រ៉ា ឡើម លូ ត្រក់ ពីង ដារ រ៉ាឡុរ ‡

២១ ខង រ៉ាំងរ៉ាំង ណោះ ចឹង កើត សារ ថុក ញ៉ាក់ កេង ខាក់។ អូ ទី សារ ថុក ញ៉ាក់ នែរ អា កើត ពីរ អុះ ឡឹង កើត តេះ ប្លែង ពៃ ទីល រ៉ប់ ដារ អា យ្លៈ ដារ តែង ម៉ាត់ ទៀ កា អូ ទី សារ ថុក ញ៉ាក់ នែរ អា កើត ពីរ ណារ ហង។

២២ ផា ប្រ្លៈ ប្រ្រី អន់ សារ ណោះ កើត ទុញ ដារ ចាបះ កា អូ ទី ពៀ ចឹង អ្វី រឺស អុះ។ ហះ កា ប្រ្លៈ ប៊ិកកាតយ័ ចឹង ប្រ្រី អន់ ដារ ណោះ កេះ ស្រីស ញន អែ តាប៉ាប កា ប៉ាសុន អែ រឺស។

២៣ ផា ទី ពូ រ៉ះ កា អន់ដីស ផា "ហៃ ប៉ាណូស បក់ ប្រ្លៈ រឺស អន់ ប្រ្រី សា ដាច់ ណោះ អ្វី ហះ អា !" លើ ផា "អែ អ្វី ហះ តោ !" អន់ដីស ដៃ សៀ សារ ណោះ

២៤ ខង ចឹង ទី ប៉ាណូស អៀង ពីរ តាំព្នង រ៉ះ ផា អន់ខែ ហង ឡាក់ ប្រ្លៈ រឺស ប្រើ ប្រ្រី សាដាច់ លូ ចឹង ទី ប៉ាណូស អៀង ដុវ រ៉ះ ផា រ៉ាគីយ ប្រ្លៈ ដេល។ អន់ ខែ ចឹង ប្រ្រី សារ អីញ អំរាញ កេង ខាក់ អៀង នែរ តាំបាង អន់ កា ពូ ប៉ប កៀ ប៉ាំងល់ មូត បក់ ប្រ្លៈ ប៊ិកកាតយ័ រឺស អន់ អន់ខែ ហៀត ឡាច់ ឡឹង ប្រ្លៈ ដេល ផា អូ ប្រ្រី ទី។

២៥ ហៃ អាញ រ៉ះ កា អន់ដីស អន់ អូ អន់ទ្រួល កេះ។

២៦ ផា ទី ពូ រ៉ះ កា អន់ដីស ផា អែ អ្វី ប៉ាក់ ស្រី តីស តោ អន់ដីស ដៃ ឡាំ ពូយ ពូ។ ផា ពូ រ៉ះ ផា អែ អ្វី ពីង កាណុង ហី អន់ដីស ដៃ សៀ ពូ ដេល

* ២៤:១៥ ២៤:១៥ កាណាគី ប៊ីត អ៊ិក កាខាក់ ឡាក់ ថាំឡាយ ប៉រ ហៃ ដានីអែល ៩:២៧; ១១:៣១; ១២:១១។ សារ ដានីអែល រ៉ះ ណោះ កាប ឡឹង សាដាច់ អាន់ទីយ៉ូតុះ អេពីផាន អែ ប្រ្រី អន់ហ្លឹង លូ អ្សក់ សាតែ សែន ប្រ្លៈ សេយ្យះ ពីង រ៉ាំង រ៉ាមៈ ប្រ្លៈ ប៊ិកកាតយ័។ យីស៊ូ បុច រ៉ះ ផា ចឹង ទី សារ រឺត លូ អា ម៉ោញ ណារ កើត ពីរ ពីង រ៉ាំង រ៉ាមៈ។ † ២៤:១៧ ២៤:១៧ ហី សុនសាត ពូ ទី អន់តល់ សាម៉េ ពូ យើយ ហារ អ្វី ពីង អន់តល់ ដេល។ ‡ ២៤:២០ ២៤:២០ គុន តាឡាប័ យើយ សុនសាត ពូ យី ពីង ដារ រ៉ាឡុរ ពូ អូ ខីន ចាក ចាំងហាយ អុះ។

២៧ ខង ប៉ាណូស អាញ ចឹង ជីវ ឡាក់ កា កាំឡាត តាតារ ឃ្លៀប ឡឹង ដាវ ឡាច់ អន់ ឡាំ ប៉ាក់ ដាវ ម៉ុត ឡូត។

២៨ ប៉ាក់ ចារ ចំ ទី ប៉ាទ្រូ ម៉ុត កា ប៉ាតុំ គូប អៃ ហះ ចារ ណោះ ដេល។

២៩ «រ៉ាវ៉ាច់ ឡឹង សារ ឡាំបាក ណោះ កេះ ដាវ ចឹង កេះ ម៉ាម៉ាំង ខៃ កា ចឹង អូ តាតារ ហង ដេល។ សំឡង់ ពីង ប្លែង ចឹង ឡិ ជីវ ទិ អំរ៉ាញ ពីង ប្លែង កា ចឹង រ៉ាន់ ចើត ដេល។

៣០ ផះ ណោះ ពូ ចឹង ប៉ប័ សាញ៉ា ប្រ័តី អន់ កាចាំង ឡឹង ប៉ាណូស អាញ ឡាច់ ពីង ប្លែង ណោះ ផ្លង់ រ៉ាច់ ប៉ាណូស ទិខូ ឡាក់ អៃ ពីង អង់កក់ តេះ អា ៩ ចឹង ញ៉ាំ សោក។ ពូ ចឹង ប៉ប័ ប៉ាណូស អាញ ចាក ពីង កាម៉ល់ ទីប ឡាច់ តាតារ ក្លាក់ លូ សារ អំរ៉ាញ អ៊ីញ កេង ខាក់ *

៣១ លូ ចឹង កាតាំង ប៉ានីវ សាណែង ពូ ខ្លោម ម៉ៃៗ ខាក់ ណោះ អាញ ចឹង ប្រើ មូត បិយ អាញ ចាក ប៉ាតុំ មូត បក់ អាញ រើស ប្រ័តី ប៉ាសុន អាញ ត្រីប ចារ ពីង អង់កក់ តេះ អា ឡឹង ឡាណាច ប្លែង អា ទិល ឡាណាច ប្លែង តោ។

៣២ «ហាក់ អន់ដីស អ្សក់ ចាជ្រែប ហៃ សារ ប៉ាន់ដីប ឡឹង តើម ហ្រា។ ផះ ចំ អន់ដីស ប៉ប័ តើម ហ្រា ចាត់ ហ្លា កាសែត ឡាញ់ ចើន ណោះ អន់ដីស អូ អន់ត គំ ផា ក្សាម ចឹង ទិល ថុន បី ហង។

៣៣ ទិល នីណោះ ផះ ចំ អន់ដីស ប៉ប័ សារ ទិ អា កើត ពីះ ណោះ ត្រក់ ហ្លង់ ផា ដាវ ណោះ ក្សាម ចឹង ទិល ហង។

៣៤ អាញ ប៉រ រះ កា អន់ដីស តាទីច ផា ទី ប៉ាណូស បក់ អន់ដា អៃ ពីង រ៉ាំង ហារ អា បើ តាន់ តោ អុះ អន់ខៃ ចឹង ប៉ប័ សារ ទិ អា កើត ពីះ ដេល ហង។

៣៥ តេះ លូ ប្លែង ចឹង រ៉ាយ រ៉ាំ ហ៊្យង ហ្សើត ហះកា ប៉ានីវ អាញ កាប អា អូ អូ ហ៊្យង អុះ។

៣៦ «កាប៉ាច់ ដាវ លូ មង ចំ ចឹង ត្រក់ កើត ពីះ សារ ណោះ អូ ទី បក់ ញើ អូ អុះ។ យ្លះ បិយ ប្រ្លះ ឡាក់ អៃ ពីង ប្លែង កាតាម យ្លះ អាញ ឡាក់ កា គន ប្រ្លះ កាតាម អូ ទី ញើ អូ ដាវ សារ ណោះ ចឹង ត្រក់ កើត ពីះ អុះ។ ទី ដឹង ពី អាញ ម៉ោញ ដូវ អែ ហង អុះ។

៣៧ ប៉ាក់ ដាវ ប៉ាណូស អាញ ជីវ ទៀ ឡាក់ កា រ៉ាំងហារ ណូអេ ពែ ដេល។

៣៨ ផះ បើ តាន់ ទី ទៀក តិស រ៉ាឡាប អង់កក់ តេះ អា ពែ ប៉ាណូស ទិខូ យីត ដឹង ប៉ាណាំ គូប អែត សា លូ ប៉ាញ់សង់ ទី ក្លោ កាម៉ាញ លើយ ទិល ដាវ ណូអេ ម៉ុត កាណាង ទូក តិស។

៩ ២៤:៣០ ២៤:៣០ អង់កក់ តេះ អា ពិន ព្រៃ នីអៀ កា ត្រក់ ដេលះ ប៉ាថេត អា ។ * ២៤:៣០ ២៤:៣០ ប៉រ ហៃ ដានីអែល ៧:១៣-១៤។

៣៩ ពូ អូ យឺត ឡើង សារ ញ៉ា អុះ លើយ ទីល ទៀក វ៉ាឡាប ថាំឡាយ អន់ ខ្មែរ។ ប៉ាក់ ដាវ ប៉ាណូស អាញ ជីវ ទៀ កា និះទៅ ដេល។

៤០ ជា ទី ប៉ាណូស ញៀវ ដូវ ប្រគំ ង៉ាវ ពីង ម៉ុវ អន់ខ្ម លូ គូប អាញ ចឹង អ្យក់ ម៉ោញ អ្នាត ម៉ោញ។

៤១ ជា ទី អង់កាន់ ញៀវ ដូវ ប៉េះ ញៀ អន់ខ្ម លូ គូប អាញ ចឹង អ្យក់ ម៉ោញ អ្នាត ម៉ោញ ដេល។

៤២ អន់ដីស ទិខ្ម អា កា ត្រក់ ឡាវ៉ាំង និះទៅ ដេល ខង អន់ដីស អូ អូ កា ពី តាំងឡា អន់ដីស ចឹង ជីវ ដាវ ចំ អុះ។

៤៣ ហត់ អន់ដីស ហ្លង់ ឡើង សារ អា ពិ ជា តាំងឡា ហី អូ អន់តត់ កា ពូ ចឹង ម៉ុត អន់តត់ វ៉ាស កាណុង ហី អែ មង ប៉ុប ចំ អែ ចឹង អូ តែប ហ្លាក់ អែ អូ អន់ ពូ ម៉ុត អន់តត់ អុះ។

៤៤ ទីល នីណោះ អន់ដីស ត្រក់ ឡាវ៉ាំង ឡា កោ លើយ ខង អន់ដីស អូ អូ អន់តត់ អុះ ជា ប៉ាណូស អាញ ចឹង ពីះ ទីល មង ប៉ុប ចំ ណោះ។

៤៥ «ជា ទុច ចំ ដាក់ ត្រង់ ហ្យាំង សាឡាច់ ពី តាំងឡា អែ ចឹង ប្រើ អែ វ៉ាំង ហៃ ម៉ុត ទុច អន់ទៀតៗ ណាវ កាណុង ង៉ាវ ជែក សាណា សាណាត រ៉ប់ ពូ តង កាន។

៤៦ ប៉ាក់ ពី តាំងឡា សិត ទីល ប៉ាក់ ហី ជា អែ ប៉ប ទុច ដាក់ ត្រង់ ណោះ ផះ អែ ប្រគំ ង៉ាវ ឡាក់ កា អែ ទី ប្រើ ទុច ណោះ ចឹង ទី កាន សាណុក សាវ៉ាក់ តា ទីច ហង។

៤៧ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ជា ពី តាំងឡា ចឹង អន់ អែ វ៉ាំងហៃ ទីប វ៉ាស អំប៉ាស ទីណោះ កាណុង ហី ណោះ ដេល។

៤៨ ហះកា ជា ទុច ណោះ ទី ពុត អូ ដាក់ លូ យឺត ជា "ញ៉ា ត្រក់ ពី តាំងឡា អាញ ត្រូ ទីល"

៤៩ ទីប អែ ពីត ម៉ុត ទុច អន់ទៀតៗ ណាវ លូ ចាក អែត សា អន់ខ្ម លូ ប៉ាណូស ហាន អែត។

៥០ ប៉ាក់ ពី តាំងឡា ចឹង សិត ទីល ប៉ាក់ ហី ត្រក់ ពីង ដាវ ទុច ណោះ អូ ក្យាក់ លូ ត្រក់ ផះ អែ អូ អូ អន់តត់។

៥១ ណោះ ពី តាំងឡា ចឹង ចែត ថូត ទុច ណោះ តុត យ៉ិប ឡូត លូ អន់ អែ ត្រក់ ថូត អន់ខ្ម លូ ប៉ាណូស ប៉ាញ៉ា ប៉ាច ប៉ាក់ ចារ ពូ ញ៉ា តាំងអីះ លូ វ៉ាំងតែត សា ណាញ។

២៥

១ «ប៉ាក់ ដាវ ណោះ សារ វ៉ាំងហៃ វ៉ាំងខ្យា ម៉ះ ប្រើ ញៀប ឡាក់ កា សារ អង់ កាន់ រ៉ះ ១០ ដូវ អ្យក់ តាកៀង ឡាក់ ក្យាក់ កាម៉ាក់ បក់ ពូ ចឹង ប៉ាញសង់ ណោះ។

២ កាណុង កាំឡាំង អន់ខែ ១០ ដូវ ណោះ ទី អង់កាន់ ប៉ាតាមី ដូវ អូ ហ្លង់ សារ ប៉ាតាមី ដូវ ណារ ហ្សាំង សាឡាច់។

៣ ម្នួត អង់កាន់ ប៉ាតាមី ដូវ អូ ហ្លង់ សារ ណោះ អន់ខែ អ្នក ឡាំ តាគៀង ហះ កា អូ ទី ទ្រុង ប៉ុង ប៉ាំងការ អុះ។

៤ កាប៉ាច់ ម្នួត អង់កាន់ ប៉ាតាមី ដូវ ណារ ឡាក់ ហ្សាំង សាឡាច់ ណោះ អន់ខែ អ្នក ឡាំ តាគៀង លូ ទ្រុង ឡាំ ទីប ប៉ុង ប៉ាំងការ ដេល។

៥ ញួន កា កាម៉ាក ពូ ប៉ាញសង់ ណោះ ត្រូ ទីល តាឡាមី ម្នួត អង់កាន់ រ៉ុះ ១០ ដូវ ណោះ កាកី បិច តែប ខាក់ កា តែប ហ្លាក់ ទី អន់ខែ។

៦ ប៉ាក់ ទីល ទងតិគី ម៉ាំង ទី ពូ ឡាំ រ៉ះ ផា "កាម៉ាក ណោះ ទីល កេះ អ្សវ ឡាំ ហាប់ អើ ពិ"។

៧ ម្នួត អង់កាន់ រ៉ុះ ១០ ដូវ ណោះ កា អ្សវ អ្នក ប៉ាយ៉ាមី តាគៀង។

៨ ម្នួត អង់កាន់ ប៉ាតាមី ដូវ អូ ហ្លង់ សារ ណោះ កា កាប លូ ម្នួត អង់កាន់ ប៉ាតាមី ដូវ ឡាក់ ហ្សាំង សាឡាច់ ផា "ប៉ុង អន់ដីស ណោះ ដែក អន់ កា ញីន ណើ តា គៀង ញីន ទី ប៉ុង កេះ ចឹង ប៉ាក់ ហង"។

៩ ម្នួត អង់កាន់ ប៉ាតាមី ដូវ ឡាក់ ហ្សាំង សាឡាច់ តើល ផា "អូ អន់ អុះ។ ផា ដែក កា អន់ដីស អ្នក អូ កុំ កា ញីន ដេល។ អន់ដីស ឡាំ តាច់ ប៉ាក់ ហី ពូ ប្រូ ប៉ុង តោ ពិ"។

១០ ផះ ម្នួត អង់កាន់ ប៉ាតាមី ដូវ អូ ហ្លង់ សារ ណោះ ចាក ឡាំ ណាំង តាច់ ប៉ុង កាម៉ាក ណោះ កា ទីល ហង។ ម្នួត អង់កាន់ ប៉ាតាមី ដូវ ឡាក់ ទី ទ្រៀម ឡាកោ កេះ អន់ខែ ទី ម៉ុត កាណុង ចារ ប៉ាញសង់ អន់ខូ លូ កាម៉ាក ណោះ កេះ ណោះ ពូ កាត្រើត អំបារ ហង។

១១ កេះ ណោះ ម្នួត អង់កាន់ ប៉ាតាមី ដូវ អូ ហ្លង់ សារ ណោះ កា ពីះ ទីល ដេល។ អន់ខែ អើ ផា "អើ ពិ តាំងឡា បើក អំបារ អន់ ញីន ម៉ុត ណើ"។

១២ ហះ កា កាម៉ាក ណោះ តើល ផា "អាញ ប័រ រ៉ះ កា អន់ដីស តាទីច ផា អាញ អូ អន់ហ្គាល់ អន់ដីស អុះ"។

១៣ ទីល នីណោះ អន់ដីស ត្រត់ ឡាវ៉ាត់ ឡាវ៉ាំង ឡាកោ កាខាក់ ខង អន់ដីស អូ អូ អន់តត់ កា ប៉ាណូស អាញ ចឹង ពីះ ទីល ណោះ ដាវ ចំ មង ចំ។

១៤ «សារ រ៉ាំងហៃ រ៉ាំងខ្សា ម៉ះ ប្រ្រះ អា ពៀប ឡាក់ កា សារ ប៉ាណូស កាម៉ាក ម៉ោញ ដូវ ទ្រៀម ចឹង ឡាំ ប៉ាក់ ស្រុក ចាំងហាយុត អើ អើ ម្នួត ទុច ពីះ ប៉ាក់ អើ ភៀ មប រ៉ាស អំបាស អន់ កា អន់ខែ រ៉ាំងហៃ។

១៥ អើ អន់ លៀន កា ម្នួត ទុច តាម បក់ អូ យីត ម៉ោញ ដូវ ៥០០០ លៀន

កាក់ ម៉ោញ ដូរ ២០០០ ម៉ោញ ដូរ ណាវ ១០០០ * កេះណោះ អើ ចាក ហង។

១៦ បក់ទី លៀន ៥០០០ អើ អ្នក លៀន ណោះ ចាក ឡាំ ណាំង សា ឡូត ទី កាំឡៃ កា អើ ៥០០០ ណាវ។

១៧ បក់ទី លៀន ២០០០ កា និះទៅ ដេល អើ អ្នក លៀន ណោះ ចាក ឡាំ ណាំង សា ឡូត អើ ទី កាំឡៃ ២០០០ ណាវ។

១៨ កាប៉ាច់ ប៉ាណូស បក់ទី លៀន ដឹង ១០០០ អើ អ្នក លៀន ណោះ ចាក ឡាំ សីរ ឡះ តប់ កាណុង តេះ គម កា តាំងឡា អើ ទៅ។

១៩ «ប៉ាក់ ទុញ ដាវ ឡឹង ណោះ ពី តាំងឡា អន់ខៃ ណោះ សីត ហង កេះ ណោះ អើ យីត លៀន លូ មូត ទុច ប៉ែង ដូរ ណោះ។

២០ បក់ទី លៀន ៥០០០ អើ អ្នក លៀន ទីប កាំឡៃ ៥០០០ ណោះ ជិន កា ពី តាំងឡា អើ លូ រះ ជា "ពី តាំងឡា អីស អន់ លៀន កា អាញ ៥០០០ កិញ អៀ អា អាញ ទី កាំឡៃ ៥០០០ ណាវ"។

២១ ពី តាំងឡា អើ តើល ជា "អីះ ដាក់ កេះ ទុច ដាក់ ត្រង់។ ញន អីស ទី ពុត ដាក់ ត្រង់ ឡឹង ដាវ ចិ អា អាញ ចឹង ប្រើ អីស រាំងហៃ ដាវ តីស ឡូត។ ហត់ ហោក រត់ អន់ខ្ល លូ អាញ"។

២២ បក់ទី លៀន ២០០០ អើ អ្នក លៀន ទីប កាំឡៃ ២០០០ ណោះ ជិន កា ពី តាំងឡា ដេល លូ រះ ជា "ពី តាំងឡា អីស អន់ លៀន កា អាញ ២០០០ កិញ អៀ អា អាញ ទី កាំឡៃ ២០០០ ណាវ"។

២៣ ពី តាំងឡា អើ តើល ជា "អីះ ដាក់ កេះ ទុច ដាក់ ត្រង់។ ញន អីស ទី ពុត ដាក់ ត្រង់ ឡឹង ដាវ ចិ អា អាញ ចឹង ប្រើ អីស រាំងហៃ ដាវ តីស ឡូត។ ហត់ ហោក រត់ អន់ខ្ល លូ អាញ"។

២៤ កេះណោះ បក់ទី លៀន ដឹង ១០០០ កា ម៉ុត ដេល លូ កាប ជា "ពី តាំង ឡា អាញ អ្ន ដេល កា អីស ឡាក់ ប៉ាណូស កាចាប់ ខាក់ ខង អីស ទី ប៉ាតុំ អ្នក ញៃ ឡឹង ណា ឡាក់ អីស អ្ន ទី តាកា ព្រិះ លូ អីស ទី ប៉ាតុំ អ្នក សាណា ឡឹង មីរ ឡាក់ អីស អ្ន ទី តប់។

២៥ លៀន អីស អន់ កា អាញ ពៃ អាញ ឡាំ តប់ កាណុង តេះ អាញ អ្ន ខិន យរ អុះ។ ហត់ អ្នក សីត កា អីស ទៅ ឡូត លៀន អីស អា"។

២៦ ពី តាំងឡា តើល ជា "អី ទុច អ្ន ដាក់ កាជីល ងំល់! អីស អ្ន កេះ កា អាញ ទី ប៉ាតុំ អ្នក ញៃ ឡឹង ណា ឡាក់ អាញ អ្ន ទី តាកា ព្រិះ លូ អាញ ទី ប៉ាតុំ អ្នក

* ២៥:១៥ ២៥:១៥ ម៉ោញ ដូរ ៥០០០ លៀន កាក់ ម៉ោញ ដូរ ២០០០ ម៉ោញ ដូរ ណាវ ១០០០ ពៀត គុល «ម៉ោញ ដូរ ប៉ាតាច់ តាឡង់ ម៉ោញ ដូរ ញៃ តាឡង់ ម៉ោញ ដូរ ណាវ ម៉ោញ តាឡង់»។ ម៉ោញ តាឡង់ សាទើល ម៉ាស លើ ប្រាក់ ៣៤ កាឡ។

សាណា ឡើង ម៉ែរ ឡាក់ អាញ អូ ទី តប់។

២៧ ទីល នីណោះ អីស ត្រក់ អ្យក់ លៀន ណោះ អន់ កា ពូ បុល ម៉ាក់ ទី ក្យង់។ ទីល ប៉ាក់ អាញ សីត កេះ ណោះ អាញ ចឹង ទី លៀន ណោះ ទីប គុល ទីប ក្យង់។

២៨ ទីល នីណោះ ហាក់ អន់ដីស អ្យក់ លៀន ១០០០ ឡើង អែរ អា ឡាក់ អន់ កា បក់ ទី លៀន ១០.០០០ តោ ឡុត

២៩ ខង ញើ ទី អៀង កេះ អែរ ចឹង ត្រក់ ទី អៀង ធូម ណារ៉ូ ហះកា ញើ អូ ទី ពូ ចឹង អ្យក់ ឡាច់ កាណាក់ ញ៉ា ឡាក់ អែរ ទី បិត ប៊ែត ណោះ ដេល។

៣០ កាប៉ាច់ ទុច អូ ទី ខា អា ហាក់ អន់ដីស អ្យក់ ឡាក់ អ្នាត ប៉ាក់ ចារ ម៉ាម៉ាំង តែង ឡើង តោ រិញ កាណុង ចារ ណោះ កាតាំង ដឹង ពូ ញ៉ា តាំងអីះ លូ រាំងតែ ត សាណាញ់"។

៣១ «ប៉ាក់ ដាវ ប៉ាណូស អាញ ដីរ អន់ខូ លូ មូត បិយ ប្រ្រៈ ទីប ទី តាតារ ក្លា ក់ ណោះ អាញ ចឹង អង់អែរ ពីង គ្រេ សាដាច់ ដាក់ ឡាយ៉ាម៉។

៣២ ផះ ណោះ ប៉ាណូ ស គ្រឹប សុ ន សាត ចឹង ពីះ ប៉ាក់ គូប ហះ ដីរ អាញ ណោះ អាញ ចឹង ប៉ាកុលះ ពូ ឡើង គូប សោប ឡាក់ កា ប៉ាណូស រង ចៀម ប៉ាកុលះ ឡាច់ ចៀម ឡើង ប៉ារពេ។

៣៣ កេះណោះ អាញ ចឹង អន់ ចៀម អែរ តែង សាម៉ា ប៉ារពេ អែរ តែង សាំង អៀរ។

៣៤ កេះណោះ អាញ ឡាក់ សាដាច់ ចឹង កាប លូ មូត បក់ អែរ តែង សាម៉ា ជា "អី មូត ឡាក់ ពី អាញ អន់ សារ ដាក់ អ្យក់ ប៉ាណាក់ គូប ម៉ុត អន់ ប្រ្រៈ រាំងហៃ រាំងខ្យា ពី ខង អែរ ទី ទ្រៀម សារ៉ាប់ កា អន់ដីស ឡើង កើត តេះ ប្លែង ពែ កេះ

៣៥ ខង ផះ អាញ ឡាយុត អន់ដីស អន់ សាណា កា អាញ សា ផះ អាញ ប្រៀង ទៀក អន់ដីស អន់ ទៀក កា អាញ អែត ផះ អាញ ឡាក់ អំហ៊ុយ ឡើង ប៉ាថេត អន់ទៀត អន់ដីស អន់ អាញ រ៉ាឡុរ ដំ ពីង ហី អន់ដីស

៣៦ ខង ផះ អាញ អូ ទី ខោ អារ អន់ដីស អន់ ខោ អារ កា អាញ កាសិប ញើត ផះ អាញ អិត ពូ អន់ដីស កា ឡាក់ តង់ អាញ ផះ អាញ ត្រក់ ខុក អន់ ដីស កា ឡាក់ ច្នាក់ អាញ ដេល"។

៣៧ ណោះ មូត ដាក់ ត្រង់ ចឹង តើល ជា "អី ពី តាំងឡា ដាវ ចំ ញើន ប័ប អីស ឡាយុត ញើន ទី អន់ សាណា កា អីស សា លូ ដាវ ចំ ញើន ប័ប អីស ប្រៀង ទៀក ញើន អ្យក់ អន់ ទៀក កា អីស អែត ?

៣៨ ដាវ ចំ ញើន ប័ប អីស ឡាក់ កា អំហ៊ុយ ឡើង ប៉ាថេត អន់ទៀត ញើន អន់ អីស រ៉ាឡុរ ដំ ពីង ហី ញើន លូ ប័ប អីស អូ ទី ខោ អារ ញើន អន់ ខោ អារ កា

អីស ?

៣៩ ដាវ ចំ ញីន ទី បំបំ អីស អិត ពូ លូ អីស ត្រក់ ខុក ញីន ឡាំ ហៃ អីស ?"

៤០ អាញ ឡាក់ សាដាច់ ចឹង តើល ពូ ផា "អាញ បំ រ៉ះ កា អន់ដីស តាទីច ផា គ្រីប ដាវ អន់ទៀតៗ ឡាក់ អន់ដីស តង់ ប៉ាណូស ដោច ដាច កាណុង មូត អុះ ម៉ី អាញ អា ហង ឡាក់ កា អន់ដីស តង់ អាញ ដេល"។

៤១ កេះណោះ អាញ ចឹង កាប កា មូត បក់ អ្នែ តែង សាំងអ្សោ ផា "អី មូត ត្រក់ សារ ប៉ាស្សាប ហត់ អន់ដីស ឡាច់ ឡឹង អាញ អន់ ចាំងហាយុត ឡាំ ប៉ាក់ ចារ អុញ កិត លើយ អូ អូ ប៉ាត់ តោ ពិ ឡាក់ ចារ ទី ទ្រៀម សារ៉ាប់ ចែក ថូត ម៉ៃ គ ប្រ្រៈ ប៊ីត លូ បិយ អ៊ែ

៤២ ខង ផះ អាញ ឡាយិត អន់ដីស អូ ទី អន់ សាណា កា អាញ សា អុះ ផះ អាញ ប្រើង ទៀក អន់ដីស អូ ទី អន់ ទៀក កា អាញ អែត ដេល

៤៣ ខង ផះ អាញ ឡាក់ អំហ្វិយ ឡឹង ប៉ាថេត អន់ទៀត អន់ដីស អូ ជៀក អាញ រ៉ាឡូវ ដំ ពឹង ហី អន់ដីស ផះ អាញ អូ ទី ខោ អារ អន់ដីស អូ អន់ ខោ អារ កា អាញ កាសិប ពៀត ផះ អាញ អិត ពូ លូ ផះ អាញ ត្រក់ ខុក អន់ដីស អូ ទី ឡាំ ហៃ ឡាំ ច្នាក់ អាញ អុះ"។

៤៤ មូត ណោះ ចឹង តើល អាញ ផា "អី ពី តាំងឡា ដាវ ចំ ញីន បំបំ អីស ឡា យិត បំបំ អីស ប្រើង ទៀក បំបំ អីស អំហ្វិយ ឡឹង ប៉ាថេត អន់ទៀត លូ បំបំ អីស អូ ទី ខោ អារ លូ បំបំ អីស អិត ពូ លូ ត្រក់ ខុក ហះកា ញីន អូ ទី តង់ អីស ?"

៤៥ អាញ ចឹង តើល ពូ ផា "អាញ បំ រ៉ះ កា អន់ដីស តាទីច ផា គ្រីប ដាវ ឡាក់ អន់ដីស អូ ទី តង់ ប៉ាណូស ដោច ដាច កាណុង មូត អុះ ម៉ី អាញ អា ហង ឡាក់ កា អន់ដីស អូ ទី តង់ អាញ ដេល"។

៤៦ មូត អូ ដាក់ ណោះ ចឹង ឡាច់ ឡាំ ត្រក់ ថូត លើយ ហះកា ប៉ាណូស បក់ ដាក់ ត្រង់ ចឹង ទី អាញ រ៉ុស លើយ»។

២៦

សារ មូត ក្រាក់ រ៉ាម៉ះ ប្រ្រៈ ណាំង ទ្រង ប៉ាន់តោ យីស៊ី

១ ប៉ាក់ យីស៊ី រ៉ះ សារ ទិណោះ កេះៗ កេះណោះ អ៊ែ រ៉ះ កា មូត សីះ ផា

២ «អន់ដីស អូ អន់តត់ កេះ អ្នែ ពៀរ ដាវ ណារ ទីល ដាវ ប្រឹក ប៉ុន ទ្រង ហង។ ដាវ ណោះ ពូ ចឹង រុប ប៉ាណូស អាញ អញជីន អន់ កា ពូ បង់ ប៉ាន់តោ ពឹង អ៊ឹង គឹង ហង»។

៣ ផះ ណោះ មូត ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រៈ លូ មូត ក្រាក់ តាំងកង់ សុនសាត អី ស្រាអ៊ែល អន់ខែ ឡាំ ប៉ាក់ គូប អ្នែ ប៉ាក់ ហី ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រៈ សិច កែផា។

៤ អន់ខែ ពីកសា គូប សោប ភ្ញើ ណាំង ទ្រង រ៉ុប អន់តុង ប៉ាន់តោ យីស៊ី។

៥ ហះកា អន់ខែ កាកាប លូ គូប ផា «ដៃ ប៉ាន់តាន រ៉ុប ពីង ដាវ ម៉ុត ប៊ុន អា អូត ផែត កាំឡាំង អឹក កើត សារ វ៉ាចក់ វ៉ាចល់»។

៦ កាប៉ាថ យីស៊ី អ្នែ ប៉ាក់ តេះ បេតថានី ពីង ហី កាម៉ាក់ ម៉ោញ ដូរ ឡាក់ ត្រគ់ រ៉ោះ ពែ សិច អ៊ែ ណោះ ស៊ីម៉ុន។

៧ ផាឌី ទី អង់កាន់ ម៉ោញ ដូរ ចឹក ចាយ ដាក់ ឡា យ៉ាម ឡា ណាំង យីស៊ី កាណុង ចាយ អ៊ែ ចឹក ណោះ ទី សាប៊ូ បោផូរ ឡាក់ គីត ខា កាខាក់។ ផះ យីស៊ី អ្នែ សា សាណា អង់កាន់ ណោះ កា ប្រោ សាប៊ូ ពីង កល់ យីស៊ី ឡូត។

៨ មូត សីះ ប៉ប អ៊ែ ប្រគី នីណោះ អន់ខែ បិច អឹក លូ កាប ផា «ញ៉ា ត្រគ់ អឹស តាត់ អង់ខាត សាប៊ូ នីអៀ!

៩ ផា ប្រូ សាប៊ូ អា ចឹង ទី លៀន អៀង កេះណោះ អ្យក់ លៀន ណោះ ដែក អន់ កា មូត ថុក ញ៉ាក អូ ដាក់ កា ញ៉ា!»

១០ យីស៊ី អ្នែ ឡឹង សារ ណោះ អ៊ែ កាប កា មូត សីះ ផា «ណាង អា អ៊ែ ដាក់ កា អាញ ញ៉ា ត្រគ់ អន់ដីស អ្នែ ណាំង សារ លូ អ៊ែ!

១១ មូត ថុក ញ៉ាក អ្នែ អន់ខូ លូ អន់ដីស លើយ កេះ ហះកា អាញ អា ចឹង អូ អ្នែ អន់ខូ លូ អន់ដីស លើយ អុះ។

១២ អ៊ែ ប្រោ សាប៊ូ បោផូរ ឡាប ពីង ឡាកោ អាញ នែរ អា យី អ៊ែ ទ្រៀម សា រ៉ាប់ កា ប៉ាទ្រូ អាញ អន់ទ្រូល ហង។

១៣ អាញ បរ រ៉ះ កា អន់ដីស តាទីច ផា គ្រីប ចារ ពូ ចាក រ៉ះ ឡឹង សារ ដាក់ ឡឹង ប្រ្រះ ពីង អង់កក់ តេះ អា ពូ កា ចឹង រ៉ះ ឡឹង សារ អ៊ែ ប្រគី អា ដេល ហង ភ្ញើ កាចាំង កា អ៊ែ»។

១៤ កេះណោះ ទី ម៉ោញ ដូរ កាណុង កាំឡាំង សីះ ១២ ដូរ ណោះ សិច អ៊ែ យូដះ អ៊ីសាការីយ៉ុត អ៊ែ ឡាក់ អំបញ្ច លូ មូត ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រះ ផា

១៥ «ផា អាញ មប យីស៊ី ណោះ កា អន់ដីស ញ៉ា អន់ដីស ចឹង អន់ កា អាញ?» ណោះ អន់ខែ កា យ៉ាប លៀន ប្រាក់ ៣០ កាក់ អន់ កា អ៊ែ។

១៦ គីត ឡឹង ដាវ ណោះ ហង យូដះ ស៊ី អ្នែ សាណាង ដាវ ភ្ញើ ជីន ពូ រ៉ុប យីស៊ី។

សារ យីស៊ី ប្រគី ប៊ុន ទ្រង អន់ខូ លូ មូត សីះ

១៧ ដាវ ប៉ាន់ដា ពូ ម៉ុត ប៊ុន ណុំ បាំង ឡាតាំង មូត សីះ អំបញ្ច លូ យីស៊ី ផា «ណែយូ ប៉ាក់ ចំ អឹស យីត ចឹង អន់ ញីន ទ្រៀម ប្រគី ប៊ុន ទ្រង អា វ៉ះ?»

១៨ យីស៊ី រ៉ះ កា អន់ខែ ផា «ហត់ អន់ដីស ប៉ាណាំ គូប ឡាក់ ប៉ាក់ ហី កាម៉ាក់ ម៉ោញ ដូរ អ្នែ ប៉ាក់ មៀង យេរូសាឡឹម តោ កេះណោះ រ៉ះ កា អ៊ែ ផា "ណែយូ

ញឹក ជា និរៀត 'ដាវ កាំឡាក់ អាញ ក្បាម ចឹង ទីល កេះ អាញ លូ មូត សិះ ចឹង ប្រឹក្ចី ប៊ុន ទ្រូង ពីង ហី អីស' "»។

១៩ មូត សិះ កា ប្រឹក្ចី ពូយ ឡាក់ កា យីស៊ូ ទី អន់តក់ ណោះ ហង អន់ខែ ទ្រៀម សាណា សារ៉ាប់ ប្រឹក្ចី ប៊ុន ទ្រូង។

២០ ប៉ាក់ ទីល កាដាច កេះ យីស៊ូ អ្នែ សា អន់ខូ លូ មូត សិះ ១២ ដូរ ណោះ ហង។

២១ ជះ អន់ខែ សា សាណា យីស៊ូ កាប ជា «អាញ ប័រ រះ កា អន់ដីស តាទីច ជា ទី ម៉ោញ ដូរ ពីង កាំឡាក់ ពិន ចឹង ណាំជា ពូ ពិះ រ៉ុប អាញ»។

២២ មូត សិះ កាតាំង នីណោះ អន់ខែ អុក ពុត ខាក់។ អន់ខែ រឹង អំបញ្ច យីស៊ូ កេះ ម៉ោញ។ ជា «អី ពី តាំងឡា អូ ត្រក់ អាញ ដេល តះ?»

២៣ អែរ រះ កា អន់ខែ ជា «ទី កាំឡាក់ អន់ដីស ឡាក់ អ្សក់ ណាំ បាំង តាក់ ពីង គូម អន់ខូ លូ អាញ អា ចឹង ទី ប៉ាណូស ម៉ោញ ដូរ ប៉ាណាំ ពូ ឡាក់ រ៉ុប អាញ។

២៤ ប៉ាណូស អាញ ត្រក់ តោ ត្រក់ ឡាក់ កា ច្រាក់ រះ កាណុង ផាប់ ប៉ានីរ ប្រ្រឹះ ពែ ហង។ ហះកា ប៉ាណូស ឡាក់ ណាំជា ពូ រ៉ុប អាញ ចឹង ប៉ាណាប ខាក់ ជា អូ ទី កើត ពែ ណោះ ដាក់ លីន សារ៉ាប់ អែរ»។

២៥ យូដះ ឡាក់ អូ ត្រង់ កា យីស៊ូ អែរ អំបញ្ច ជា «អាញ ប ណែយូ?» យីស៊ូ តើល ជា «ត្រក់ ឡាក់ កា អីស ជា ណោះ ហង»*។

២៦ ជះ អន់ខែ អ្នែ សា ណោះ យីស៊ូ អ្សក់ ណាំ បាំង ប៉ានេ ប្រ្រឹះ កេះណោះ គុ ជែក អន់ កា សិះ អែរ ទីប កាប ជា «សា ពិ! អា ហង ឡាកោ បាំងឡែ អាញ»។

២៧ កេះណោះ អែរ អ្សក់ ចឹក ពៀង តាពែ ប្លែ អង់កាច លូ ប៉ានេ ប្រ្រឹះ កេះ ណោះ អន់ទីប អន់ កា មូត សិះ ទីប កាប ជា «ហក់ អ្សក់ អែត ទីខូ ពិ។

២៨ អា ហង ផាម អាញ ឡាក់ ផាម សារ៉ាប់ ប្រឹក្ចី សារ សាញ៉ា វែរ ពុត ឡាក់ ប្រ្រឹះ ទី សាញ៉ា លូ ប៉ាសុន អែរ។ ផាម អាញ ហូរ ឡាច់ សារ៉ាប់ ប៉ាណូស អៀង ដូរ ភៀ អន់ ប្រ្រឹះ អូ អ្សក់ យ៉ូ សារ យច អន់ខែ។

២៩ អាញ រះ កា អន់ដីស ជា អាញ ចឹង អូ ទី អែត តាពែ ប្លែ អង់កាច ណារ ហង ក្បាក់ អែត ជើយ តាពែ ប្លែ អង់កាច ណារ អន់ខូ លូ អន់ដីស ប៉ាក់ ដាវ ពី អាញ ទី រាំងហៃ រាំងខ្សា ទៀ ណារ»។

៣០ កេះណោះ អន់ខែ ចាជេ អញសើ ប៉ានេ ប្រ្រឹះ។

ទ្រៀង ឡឹង ណោះ យីស៊ូ ចាក ហារ ពីង ប៉ានីម តើម អូលេវ លូ មូត សិះ អែរ។

៣១ ណោះ យីស៊ូ រះ កា មូត សិះ ជា «ម៉ាំង អា ហង អន់ដីស ទីខូ ចឹង សាតាក់ ឡាច់ ញន កា អាញ ឡាក់ កា ច្រាក់ រះ កាណុង ផាប់ ប៉ានីរ ប្រ្រឹះ ពែ ជា "អាញ

* ២៦:២៤ ២៦:២៥ «ត្រក់ ឡាក់ កា អីស ជា ណោះ» ពៀត គុប «អីស ជា នីណោះ!»។

ចឹង កោះ អ្នកត តាំងឡា ចៀម ណោះ តាប៉ល់ ចៀម ចឹង សាតាក់ តាប្រើ តា ប្រើប្រាស់ ហង"។

៣២ ហះកា ប៉ាក់ ប្រើ៖ តាក់ អង់រីស សីត អាញ កេះ អាញ ចឹង ឡា ប៉ាក់ ខេត កាលីឡេ អន់ទ្រូល ឡឹង អន់ដីស»។

៣៣ ពេត្រុះ តើល អើ ជា «យ៖ កាំឡាំង ទិខូ សាតាក់ ឡាច់ ញួន កា អីស កា តាម កា អាញ អូ អ្នកត អីស អុះ»។

៣៤ យីស៊ូ រះ កា ពេត្រុះ ជា «អាញ រះ កា អីស តាទីច ជា ម៉ាំង អា ហង អន់ ទ្រូល ឡឹង អ៊ុរ បើ អោត អីស ចឹង ប៉ាតែក ប៉ែង ទង ជា អូ អន់ហ្គាល់ អាញ»។

៣៥ ណោះ ពេត្រុះ តើល អើ ជា «យ៖ អាញ ត្រត់ តោ អន់ខូ លូ អីស កា តាម កា អាញ អូ ប៉ាតែក ជា អូ អន់ហ្គាល់ អីស អុះ»។ ម្នាក់ សីះ អន់ទៀតៗ កា ជា ឡាក់ កា អើ ដេល។

សារ យីស៊ូ ម៉ន់ ឡោម ប្រើ៖ អ្វី ប៉ាក់ កេតសេម៉ានី

៣៦ ណោះ យីស៊ូ លូ ម្នាក់ សីះ ឡា ទីល ប៉ាក់ ចារ ម៉ោញ សិច កេតសេម៉ា នី។ អើ រះ កា អន់ខែ ជា «អន់ដីស អ្វី ក្បាក់ ហះ អា ហិ អាញ ចឹង ឡា ម៉ន់ ប៉ាក់ តោ»។

៣៧ អើ ជៀក ពេត្រុះ លូ គន រតី សេបេដេ ទិ ពៀរ ដូរ ឡា អន់ខូ ដេល ផះ ណោះ អើ អុក ពុត កាដុក កាដុល។

៣៨ យីស៊ូ កាប លូ ម្នាក់ ប៉ែង ដូរ ណោះ ជា «អាញ អុក ពុត ខាក់ ប៊ែត ចឹង តោ ហង។ អ្នក អន់ដីស អ្វី ក្បាក់ លូ អាញ ហះ អា លូ ឡា ឡាំង ឡាកោ»។

៣៩ កេះណោះ អើ ចាក ឡាច់ ឡឹង ម្នាក់ ណោះ ប៊ែត កា មូប កល់ ទិះ តេះ ម៉ន់ ឡោម ប្រើ៖ ជា «អី ពី ប៉រ អីស អ្នក ឡាច់ សារ ថុក ប៉ាណាប អា ឡឹង អាញ ណើ ជា ទិ ហះកា ដៃ ប្រឹក ព្វយ ពុត អាញ ប៉រ ប្រឹក ព្វយ ពុត អីស ទៅ»។

៤០ កេះណោះ យីស៊ូ រីល សីត ប៉ាក់ ចារ ម្នាក់ សីះ ប៉ែង ដូរ ប៉រ អន់ខែ ផះ តែប ហ្វាក់ អើ កាប កា ពេត្រុះ ជា «នីចម អន់ដីស អា អ្វី ក្បាក់ លូ អាញ ម៉ោញ មង ប៊ែត អូ អូ ប ?

៤១ ហត់ ក្បាក់ លូ ម៉ន់ អើ ប្រើ៖ ភៀ ប៉ាក់ ទី សារ ឡាចាក់ ណោះ អន់ដីស ចឹង អូ ប្រឹក យច អុះ។ យ៖ ពុត ពៀក បិច ប្រឹក សារ ដាក់ កេះ កាតាម ហះកា ឡាកោ ប៉ាំងឡេ ប្រឹក អូ អូ អុះ»។

៤២ អើ ចាក ឡាច់ ឡឹង ម្នាក់ ណោះ ម៉ោញ ទង ណារូ កេះណោះ ម៉ន់ ឡោម ប្រើ៖ ជា «អី ពី ជា អាញ ត្រត់ ទី សារ ថុក ប៉ាណាប អា ទី តាទីច នីចម អូ វ៉ា វ៉ាច់ ឡឹង អាញ អុះ ប៉រ ប្រឹក ព្វយ ពុត អីស ទៅ ពី»។

† ២៦:៣១ ២៦:៣១ សារ អា ឡាច់ ឡឹង សាការី ១៣:៧។ ‡ ២៦:៣៩ ២៦:៣៩ សារ ថុក ប៉ាណាប អា ពៀត គុល «ចក អា»។ § ២៦:៤២ ២៦:៤២ ទី សារ ថុក ប៉ាណាប អា ពៀត គុល «អែត ចក អា»។

៤៣ អើ ស៊ីត ប៉ាក់ មូត សីះ ណារ៉ូ ប៊ីប អន់ខៃ ហ្គាក់ តែប វ៉ាដាប់ ណារ៉ូ ខង អន់ខៃ កាកី តែប កេង ខាក់ អូ ដាម វ៉ាល ម៉ាត់។

៤៤ ណោះ អើ ចាក ឡាច់ ឡឹង មូត ណោះ ម៉ៅញ ទង ណារ៉ូ ម៉ន់ ឡោម ប្រ្រឹះ ឡាក់ កា អន់ទ្រួល ពៃ ទៅ ហង។

៤៥ កេះណោះ អើ ស៊ីត ប៉ាក់ មូត សីះ ណារ៉ូ លូ កាប ជា «ញ៉ា អន់ដីស អៃ តែប ហ្គាក់ ស្រែល នីអៀ? កិញអៀ អា ក្យាម ចឹង ទីល មង ពូ ត្រត់ រ៉ុប ប៉ាណូ ស អាញ ជីន អន់ កា មូត អូ ដាក់ កេះ។

៤៦ អ្សរ ឡុត ពិ ពិន ចាក ហៃ តោ បក់ ណាំផា ពូ ពិះ រ៉ុប អាញ អើ ក្យាម ចឹង ទីល ហង»។

សារ ពូ ឡាំ រ៉ុប យីស៊ូ

៤៧ ផះ យីស៊ូ អៃ កាកាប យូដះ កា ពិះ ទីល។ អើ ណោះ ឡាក់ សីះ ពឹង កាំ ឡាំង សីះ ១២ ដូរ ដេល។ អើ ណាំផា ទីប មូត កាំឡាំង អៀង ចឹក ដាវ ចឹក អ៊ឹង ពិះ អន់ខូ លូ អើ។ មូត ណោះ ឡាក់ កាំឡាំង ម៉ែត ក្រាត់ វ៉ាមះ ប្រ្រឹះ លូ ក្រាត់ តាំងកង សុនសាត អ៊ីស្រាអែល ប្រើ ឡាំ។

៤៨ យូដះ ណាំផា ពូ ឡាំ រ៉ុប យីស៊ូ ណោះ អើ ទី រះ លូ ពូ ផា «អាញ ចុំ បក់ ចំ បក់ ណោះ ហង យីស៊ូ ហត់ រ៉ុប អើ ពិ»។

៤៩ សាត់ យូដះ ពិះ ទីល អើ ឡាំ ប៉ាក់ ចារ យីស៊ូ ឡុត លូ កាប ផា «ដាក់ ឡា កោ ប៉ាំងឡៃ ដេល ប ណៃយូ?» កេះណោះ អើ ចុំ យីស៊ូ។

៥០ យីស៊ូ ផា កា យូដះ «អី គូប អីស បិច ប្រ័ត៌ នីចម កា ប្រ័ត៌ ពិ *»។ កេះ ណោះ កាំឡាំង អៀង ប៉ាណាំ គូប មុត រ៉ុប យីស៊ូ ឡុត។

៥១ ទី ប៉ាណូស អៃ លូ យីស៊ូ ម៉ៅញ ដូរ អើ ហ្គាត់ ដាវ កោះ ទុច មះ ម៉ែត ក្រាត់ វ៉ាមះ ប្រ្រឹះ ម៉ៅញ ដូរ កាតាច់ ហ្គា តោរ ម៉ៅញ បែង។

៥២ ហះកា យីស៊ូ កាប កា អើ ផា «អីស តាម៉ុត ដាវ កាណុង អង់លប អើ ទៅ ពិ ខង បក់ ចំ កោះ ពូ លូ ដាវ ប៉ាណូស ណោះ ពូ ចឹង កោះ ប៉ាន់តៅ អើ លូ ដាវ ដេល។

៥៣ នីចម អីស សាមីត កា អាញ អូ អូ ប៊ីរ ហះ ពិ អាញ ប្រើ អើ អន់ មូត បិយ ប្រ្រឹះ ១២ តាប័ល † ពិះ តង់ អាញ កិញអៀ ឡុត អូ ទី ប?

៥៤ ហះកា ផា ប្រ័ត៌ នៃវ អា នីចម ចឹង តាត់ អង់កេះ សារ ឡាក់ ពូ ទី ច្រាត់ រះ កាណុង ផាប់ ប៉ានីរ ប្រ្រឹះ ផា សារ អា ត្រត់ កើត ពិះ នៃវ អា ហង»។

៥៥ កេះណោះ យីស៊ូ កាប កា កាំឡាំង អៀង ផា «អាញ អា ប៉ាណូស អន់តុង អន់ទូក ប បះ អន់ដីស ពិះ រ៉ុប ចឹក ដាវ ចឹក អ៊ឹង នីអៀ? រ៉ុប ដាវ អាញ អង់អៃ

* ២៦:៥០ ២៦:៥០ អីស បិច ប្រ័ត៌ នីចម កា ប្រ័ត៌ ពិ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ អីស ពិះ បិច ប្រ័ត៌ នីចម? † ២៦:៥៣ ២៦:៥៣ ម៉ៅញ តាប័ល អា ទី តាហាន ៦០០០ ដូរ។

ប៉ាក់ ចារ រោង រ៉ាមៈ ប្រ្រៈ លូ បាំងហៀន ប៉ាសុន ទិឌូ ដេល ហះកា អន់ដីស អូ រ៉ូប អាញ អុះ។

៥៦ សារ ទិ អា កើត ពីៈ ភ្លឺ តាត់ អង់កេះ សារ ទិ ប្រាត់ រះ កាណុង ផាប់ មួត រ៉ាតីយ ប្រ្រៈ »។ ផះ ណោះ មួត សីៈ សាតាក់ អ្នាត អើ ទិឌូ។

៥៧ មួត បក់ រ៉ូប យីស៊ូ ណោះ កា អ្សក់ អើ ឡាក់ ប៉ាក់ ចារ រតី កែផា ឡាក់ ម៉ែត ក្រាត់ រ៉ាមៈ ប្រ្រៈ។ ប៉ាក់ ចារ ណោះ ទិ មួត ណែយូ បាំងហៀន ចាបាប់ លូ មួត ក្រាត់ តាំងកង ប៉ាក់ គូប សោប កេះ។

៥៨ កាប៉ាច ពេត្រុះ ចាក ពូយ ហៃ យីស៊ូ ឡឹង ចាំងហាយុត ទីល ប៉ាក់ ហិ ម៉ែត ក្រាត់ រ៉ាមៈ ប្រ្រៈ អើ ម៉ុត អ្នែ កាណុង ឡាន ហិ អន់ឌូ លូ មួត ញ៉ាម ខង អើ ប៉ុច អូ អន់តត់ ផា សារ ណោះ ចឹង កើត នីចម៍។

៥៩ មួត ម៉ែត ក្រាត់ រ៉ាមៈ ប្រ្រៈ លូ មួត ពីកសា រ៉ាតីស។ ទិឌូ យីត ណាំង ផា ញ៉ាន កាប តាំពូង ច្រោម យីស៊ូ ភ្លឺ ទិ ទ្រង ចឹង ប៉ាន់តៅ អើ។

៦០ យីៈ ទិ កាំឡាំង រៀង ដូរ កាប តាំពូង ភង យីស៊ូ កាតាម ហះកា អន់ ខែ ណាំង សារ យច ត្រត់ ប៉ាន់តៅ អើ អូ ប៉ប សាអុះ។ ប៉ាក់ អន់តីត ទិ កាម៉ាក់ ពៀរ ដូរ ម៉ុត ដេល

៦១ អន់ខែ រះ ផា «ប៉ាណូស អា អើ ផា នីអៀ "អាញ អូ យះ អ្នាត រោង រ៉ាមៈ ប្រ្រៈ អា កេះណោះ ប្រតី ណារ អន់ កេះ រ៉ាំងរ៉ាំង ប៉ែង ដាវ"»។

៦២ ផះ ណោះ ម៉ែត ក្រាត់ រ៉ាមៈ ប្រ្រៈ អ្សរ អន់តាវ អំបញ្ច យីស៊ូ ផា «ញ៉ា ត្រត់ អីស អូ តើល ពូ កាប ច្រោម អីស អា?»

៦៣ យីស៊ូ អ្នែ ដើប ណោះ ម៉ែត ក្រាត់ រ៉ាមៈ ប្រ្រៈ អំបញ្ច ណារ ផា «ហត់ អីស ម៉ត់ អ្សក់ សិច ប្រ្រៈ ឡាក់ អ្នែ លើយ ប្រតី ផាញ៉ាន។ នីចម៍ អីស អា ហង ប គន តាម ប្រ្រៈ បិកកាតយី ឡាក់ អើ រឿស អន់ ប្រតី សាដាច់?»

៦៤ យីស៊ូ តើល អើ ផា «ត្រត់ ឡាក់ កា អីស ផា ណោះ ៖ ហះកា អាញ ប៉រ រះ កា អន់ដីស ប៉ាក់ ម៉ាត់ ទៀ អន់ដីស ចឹង ប៉ប ប៉ាណូស អាញ អ្នែ តែង សាម៉ា ប្រ្រៈ ឡាក់ ទិ អំរ៉ាញ អីញ លូ ចាក ពីង ប្លែង កាម៉ល»។ S។

៦៥ កាតាំង យីស៊ូ ផា នីណោះ ម៉ែត ក្រាត់ រ៉ាមៈ ប្រ្រៈ កា ហើក អាវ អើ ទៅ កេះណោះ កាប ផា «ប៉ាណូស អា អើ កាប ផាម៉ាត ប្រ្រៈ បិកកាតយី តា ទីច អន់ដីស ទិឌូ កាតាំង កេះ។ ពិន អូ តងកាន ណាំង ផាញ៉ាន ណារ ហង។

៦៦ អន់ដីស ចឹង យីត ប្រតី នីចម៍ កា អើ អា?» ពូ តើល ផា «ប៉ាណូស អា ត្រត់ ថូត តៅ»។

៖ ២៦:៦៤ ២៦:៦៤ «ត្រត់ ឡាក់ កា អីស ផា ណោះ» ពៀតគុល «អីស ផា នីណោះ!»។ S ២៦:៦៤ ២៦:៦៤ ប៉រ ហៃ ដានីអើល ៧:១៣-១៤។

៦៧ ពូ ប៉ាណាំ គូប កាសុះ ពីង ម៉្លះ ម៉ាត់ យីស៊ូ លូ ដាល់ អើ បក់ អន់ដា តា ពាយ គៀងតោរ អើ

៦៨ លូ កាប ផា «អី ប៉ាណូស ឡាក់ ផា ប្រ្រឹះ រឿស ប្រឹគី សាដាច់ ហាត់ ទួង ហៃ ពៀ ពីត អីស?»។

៦៩ ផះ ណោះ ពេត្រុះ អង់អ្នែ តែង ឡឹង ទី ទុច អង់កាន់ ម៉ោញ ដូរ ម៉ុត ប៉ាត់ អើ លូ កាប ផា «អីស អា គូប យីស៊ូ ឡឹង ខេត កាលីឡេ ដេល»។

៧០ ហះកា អើ ប៉ាតែក ហះ ម៉ាត់ ពូ ផា «សារ ញ៉ា អីស កាប ណោះ អាញ អូ អុះ»។

៧១ ផះ ពេត្រុះ ចាក ឡាច់ ឡឹង ចារ ណោះ ឡា ប៉ាត់ អំបារ រ៉ាបិង ទី ទុច អង់ កាន់ ម៉ោញ ដូរ ណារ៉ូ ប័ប អើ លូ រះ កា ពូ អ្នែ រណោះ ផា «អើ អា គូប យីស៊ូ ឡឹង ស្រុក ណាសារែត ដេល»។

៧២ អើ ប៉ាតែក ណារ៉ូ លូ ម៉ត់ ផា «អាញ អូ អន់ហ្គាល់ ប៉ាណូស ណោះ អុះ»។

៧៣ បាប៉ែត ឡឹង ណោះ ទី មូត បក់ អ្នែ ហះ ចារ ណោះ ឡា ប៉ាត់ ពេត្រុះ លូ កាប ផា «អីស អា គូប យីស៊ូ ដេល ខង ប៉ានីរ អីស កាប អា ប្រឹគី អន់ ញីន អន់ ហ្គាល់ ផា អីស យី ប៉ាណូស ពីះ ឡឹង ខេត កាលីឡេ តាទីច ហង់»។

៧៤ ណោះ ពេត្រុះ តើល លូ ម៉ត់ ផា «ផា អាញ កាប ពួង អន់ ប្រ្រឹះ ចែត ថូត អាញ កាតាម! អាញ អូ អន់ហ្គាល់ អើ ឡាក់»។ ផាឌី អ្សរ អោត ឡូត។

៧៥ ពេត្រុះ កា កាចាំង ឡឹង សារ យីស៊ូ រះ ផា «អន់ ទ្រូល ឡឹង អ្សរ បើ អោត អីស ចឹង ប៉ាតែក បែង ទង ផា អូ អន់ហ្គាល់ អាញ»។ ពេត្រុះ ចាក ឡាច់ ឡឹង ចារ ណោះ ទីប ញ៉ា កាខាក់។

២៧

សារ ពូ ជីន យីស៊ូ អន់ ប៉ាត់ រ៉តី ពីឡាត

១ ប៉ាត់ តារ កាលី មូត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រឹះ លូ ក្រាត់ តាំងកង់ សុនសាត អី ស្រាអើល អន់ខៃ ប៉ាត់ គូប ពីកសា ឡឹង សារ ចឹង ប៉ាន់តោ យីស៊ូ។

២ កេះណោះ អន់ខៃ កត់ ចត់ យីស៊ូ ឡា ជីន ប៉ាត់ រ៉តី ពីឡាត ឡាក់ ម៉ែត រ៉ាង ហៃ ខេត។

៣ យូដះ ឡាក់ ប៉ាណាំ ពូ ឡា រុប យីស៊ូ អើ ប័ប ពូ ប្រឹគី កា យីស៊ូ នីណោះ អើ អុះ ឡាកោ ខាក់ កា អ្សក់ លៀន ៣០ កាក់ ណោះ ឡា ជីន កា មូត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រឹះ លូ ក្រាត់ តាំងកង់ ណារ៉ូ

៤ លូ កាប ផា «អាញ ប្រឹគី យច កេះ ខង អាញ ទី ជីន ប៉ាណូស ដាក់ អូ ទី ថូត អន់ កា ពូ ប៉ាន់តោ»។ ហះកា ពូ តើល ផា «សារ ណោះ អូ ត្រត់ លូ ញីន អុះ ស៊ុត កា អីស ទៅ សារ ណោះ»។

៥ យូដ៖ ហើរ អ្នក លៀន កាណុង រោង រ៉ាម៉ៈ កេះណោះ ចាក ឡាច់ ឡាំ រត អង់កូ ប៉ាន់តៅ ឡាកោ ទៅ។

៦ មូត ម៉ែត ក្រាត់ រ៉ាម៉ៈ ប្រ្រៈ ទូញ លៀន ណោះ លូ កាប ជា «លៀន អា អូ ត្រត់ អ្យក់ រ៉ាន់ដាប់ អន់ខូ លូ លៀន រោង រ៉ាម៉ៈ ប្រ្រៈ ណារ៉ូ អុះ ខង លៀន អា តាច់ ផាម ប៉ាណូស កេះ»។

៧ អន់ខែ ពីកសា គូប សោប កេះណោះ អ្យក់ លៀន ណោះ ឡាំ តាច់ មីរ រ៉ា គីយ ម៉ាន កាណាត់ គម ប្រ្រី ចារ សាំរ៉ាប់ តប់ ប៉ាទ្រូ សុនសាត អន់ទៀត។

៨ ខ ណោះ ហង បះ ពូ អន់ សិច មីរ ណោះ ផា «មីរ ផាម» លើយ ទីល រ៉ប់ ដារ អា។

៩ សារ អា កើត ពីរ ភ្នៅ តាត់ អង់កេះ សារ រ៉ាគីយ ប្រ្រៈ សិច យេរមៀ ទី ប្រា ត់ រះ ផា «អន់ខែ ទី អ្យក់ លៀន ប្រាក់ ៣០ កាក់ ឡាក់ លៀន សុនសាត អ៊ីស្រា អ៊ែល បក់ អន់ដា កាប ផា លៀន ខា តាច់ ប៉ាណូស អា។

១០ កេះណោះ អន់ខែ អ្យក់ លៀន ណោះ ឡាំ តាច់ មីរ រ៉ាគីយ ម៉ាន កាណាត់ ឡាក់ កា ប្រ្រៈ ប៊ិកកាតយ័ ទី ប្រើ អាញ»*។

១១ យីស៊ូ អន់តារ ហះ ម៉ាត់ ម៉ែត រ៉ាំងហៃ ខេត កេះណោះ ម៉ែត រ៉ាំងហៃ ខេត អំបញ្ច ផា «អីស ហង ប សាដាច់ សុនសាត អ៊ីស្រាអ៊ែល?» យីស៊ូ តើល ផា «ត្រត់ ឡាក់ កា អីស ផា ណោះ ហង»†។

១២ មូត ម៉ែត ក្រាត់ រ៉ាម៉ៈ ប្រ្រៈ លូ ក្រាត់ តាំង កង អន់ខែ ប្រោម យីស៊ូ យច ហះកា អ៊ែ អូ តើល ពូ អុះ។

១៣ រត់ ពីឡាត អំបញ្ច យីស៊ូ ផា «ញ៉ា អីស អូ កាតាំង ប សារ ពូ ប្រោម អីស អៀង ណោះ?»

១៤ ហះកា យីស៊ូ អូ តើល លូ ម៉ោញ នីរ អុះ ខ អា ហង បះ ម៉ែត រ៉ាំងហៃ ខេត ញម ខាក់។

១៥ រ៉ប់ សាណាំ កាណុង រ៉ាំងរ៉ាំង ពូ ប្រ្រី ប៊ុន ទ្រូង ម៉ែត រ៉ាំងហៃ ខេត យើយ តោះ ឡើយ ប៉ាណូស ថូត ម៉ោញ ដូវ តាម ពុត ម៉ះ មូត ប៉ាសុន។

១៦ ផះ ណោះ ទី ប៉ាណូស ថូត ម៉ោញ ដូវ លៅ លែង ខាក់ សិច អ៊ែ បារ៉ាបះ ‡។

១៧ ប៉ាត់ មូត ប៉ាសុន ពីរ តុំ គូប កេះ រត់ ពីឡាត អំបញ្ច អន់ខែ ផា «ប៉ាណូស បក់ អ៊ែ ចំ អន់ដីស បិច អន់ អាញ តោះ ឡើយ បារ៉ាបះ ញ៉ា យីស៊ូ ឡាក់ ពូ ផា សាដាច់?»

១៨ អ៊ែ អំបញ្ច នីណោះ ខង អ៊ែ អូ អន់តត់ កា មូត ម៉ែត ក្រាត់ រ៉ាម៉ៈ ប្រ្រៈ ទី ពុត សាណាំង ហង បះ ពូ ឡាំ ជីន យីស៊ូ ប៉ាត់ អ៊ែ។

* ២៧:១០ ២៧:៩-១០ សារ អា ឡាច់ ឡាំង សាករី ១១:១៣។ † ២៧:១១ ២៧:១១ «ត្រត់ ឡាក់ កា អីស ផា ណោះ ហង» ពៀត គុល «អីស ផា នីណោះ!»។ ‡ ២៧:១៦ ២៧:១៦ បារ៉ាបះ ហ្គា ពូ ប្រាត់ លូ តី ម៉ោញ ចំលួន ផាះ យីស៊ូ បារ៉ាបះ ។

១៩ ទីសារម៉ៅញ ណារ៉ូ ផ្ទះ អែរ អែរ ពឹង ចារ តាត់ស៊ុន សារ កាម៉ាញ អែរ ប្រើ ពូ ឡា រ៉េ កា អែរ ជា «អូ អន់ ប្រឹក្សា នីចម៍ អុះ កា ប៉ាណូស ដាក់ ត្រង់ អា។ ញុន កា សារ អែរ អា ហង់ អាញ អំប៉ៅ ប៊ីត ខាក់ ម៉ាំង ពៃ»។

២០ ហះកា មូត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រើ លូ ក្រាត់ តាំងកង់ អន់ខែ ប្រើ មូត ប៉ា សុន ប៉រ ហះ ម៉ែត រ៉ាំងហៃ ខេត តោះ ឡើយ បារ៉ាបះ លូ ប្រើ ប៉ាន់តៅ យីស៊ូ។

២១ ម៉ែត រ៉ាំងហៃ ខេត អំប៉ញ អន់ខែ ណារ៉ូ ជា «មូត ពៀរ អា អន់ដីស បិច អន់ អាញ តោះ ឡើយ បក់ អែរ ចំ?» អន់ខែ តើល ជា «បារ៉ាបះ!»

២២ រត់ ពីឡាត កា អំប៉ញ ណារ៉ូ ជា «ទីល នីណោះ អន់ដីស បិច កា អាញ ប្រឹក្សា នីចម៍ កា យីស៊ូ ឡាក់ ពូ ជា សាដាច់ អា?» អន់ខែ ទិឌូ តើល ជា «អ្យក់ ឡា ប៉ង់ អែរ ពឹង អ៊ឹង គឹង ពិ»។

២៣ អែរ អំប៉ញ ណារ៉ូ «ប៉ាណូស អា ទី ប្រឹក្សា យច ញ៉ា?» ហះកា អន់ខែ តើល ហ៊ឹង ម៉ៃ ខាក់ ជា «ប៉ង់ អែរ ពឹង អ៊ឹង គឹង ពិ!»

២៤ រត់ ពីឡាត យីត ជា យី ចឹង កាប ណារ៉ូ កា អូ ដាម ពូ អុះ ខង មូត ប៉ា សុន កា កើត ទីសារ រ៉ាចក់ រ៉ាចល់ ហ៊ឹង យ៉ុប នីអៀ។ អែរ កា អ្យក់ ទៀក រ៉ាវ តី ហះ ម៉ាត់ កាំឡាំង អៀង ៩ លូ កាប ជា «អាញ អូ វែរ ពុត ប៉ាន់តៅ ប៉ាណូស អា លូ អន់ដីស អុះ សារ អា ស៊ុត កា អន់ដីស ទៅ ពិ»។

២៥ មូត ប៉ាសុន ទិឌូ តើល ជា «សារ ប៉ាន់តៅ ប៉ាណូស អា អន់ កា ញីន លូ គន សោ ញីន ទៅ ពិ»។

២៦ រត់ ពីឡាត កា តោះ ឡើយ បារ៉ាបះ កាប៉ាច់ យីស៊ូ អែរ ប្រើ ពូ អ្យក់ កាសៃ ថ្លៃ ម៉ាត់ ពីត សាប៉ាត់ កេះណោះ អែរ អន់ ពូ អ្យក់ ឡា ប៉ង់ ពឹង អ៊ឹង គឹង។

សារ ពូ អ្យក់ យីស៊ូ ឡា ប៉ង់ ពឹង អ៊ឹង គឹង

២៧ មូត តាហាន រត់ ពីឡាត អ្យក់ ឡា យីស៊ូ ប៉ាត់ ឡាន ហី ម៉ែត រ៉ាំងហៃ ខេត កេះណោះ ប៉ាត់ គូប តាហាន ទិឌូ ពិះ អែរ ជុំ យីស៊ូ។

២៨ អន់ខែ រ៉ុស អ្នាត ខោ អាវ អែរ កេះណោះ អន់ខែ អ្យក់ អាវ តីស នែវ កា ប្រើ ទុំ តាត់ អំពៀត ពឹង អែរ ឡុត។

២៩ កេះណោះ អន់ខែ អ្យក់ សាលៀ រ៉ាំងក្នុង ប្រឹក្សា ឡាក់ កា មូក សាដាច់ តាត់ អន់តល់ ពឹង កល់ អែរ លូ អ្យក់ អ៊ឹង តាត់ អញ ចឹក ពឹង តី សាម៉ា អែរ កេះណោះ ប៉ាណាំ គូប ជន តាកុល សាប៉ះ អែរ លូ កាប ប៉ាឡែវ ជា «ប៉រ កាវុប សាប៉ះ សា ដាច់ សុនសាត អ៊ីស្រាអែល»។

៣០ កេះណោះ អន់ខែ កាសុះ ទៀក ពីរ ពឹង អែរ លូ អ្យក់ អ៊ឹង អែរ ចឹក ណោះ ពីត កល់ អែរ ទៅ។

§ ២៧:២៤ ២៧:២៤ សារ រ៉ាវ តី អា ទី ណា ជា អែរ អូ វែរ ពុត ប្រឹក្សា សារ អា អុះ យី អែរ ប៉ាតែក ជា ឡាកោ អែរ អូ ទី ថុត។

៣១ កេះ ពូ ប៉ាឡែវ បាំងប្រាល់ កា អែរី ពូ រឺស ឡាច់ អាវ តឺស ណោះ កេះ ណោះ ពូ អ្សក់ អាវ អែរី ទៅ តាត់ អំពៀត អែរី ណារ្ក។ កេះណោះ ពូ អ្សក់ អែរី ឡាច់ ប៉ង់ ពីង អ្លឹង គឺង។

៣២ ផះ អន់ខែ ចាក ឡាច់ ឡឹង មៀង ណោះ ប៉ប កាម៉ាក ម៉ោញ ដូវ សិច អែរី ស៊ីម៉ុន ឡឹង មៀង គឺវែន អន់ខែ បាំងខំ ប្រើ អែរី គយ អ្លឹង គឺង តាង យឺស៊ី។

៣៣ ប៉ាត់ ឡាច់ ទិល ចារ ម៉ោញ សិច កុលកុថា (ព្រៃ ផា «ប៉ានីម កាន់តឺង កល់»)

៣៤ ពូ អ្សក់ តាពៅ ប្លែ អង់កាច ឡាយ លូ កាណាគី តាំង អន់ កា យឺស៊ី អែត អែរី ក្រានី កា អ្សប ដោច អែរី អូ ចៃ អែត អុះ។

៣៥ ប៉ាត់ ពូ ប៉ង់ ពីង អ្លឹង គឺង កេះៗ មូត តាហាន អ្សក់ ខោ អាវ យឺស៊ី រ៉ុប កា ប៉ាច់ ជែក គួប សោប *។ ៣៦ កេះណោះ អន់ខែ អង់អ្វៃ ញ៉ាម យឺស៊ី ហះ ណោះ ហង់។

៣៧ ពូ ប្រាត់ ពីង ប៉ាតាត់ រះ ឡឹង សារ ពូ ប៉ង់ យឺស៊ី ផា «ប៉ាណូស អា សិច យឺស៊ី ឡាក់ សាដាច់ សុនសាត អ៊ីស្រាអែរីល»។ កេះណោះ ពូ ប៉ង់ ប៉ាតាត់ ណោះ ពីង អ្លឹង គឺង អំបាំង កល់ អែរី។

៣៨ ពូ កា ប៉ង់ ប៉ាណូស អន់តុង ពៀវ ដូវ សានែង អែរី ដេល ម៉ោញ ដូវ អ្វៃ តែង សាម៉ា ម៉ោញ ដូវ ណារ្ក អ្វៃ តែង សាំង អ្ស។

៣៩ កាំឡាំង ចាក រណោះ ពូ កាប ប៉ាឡែវ យឺស៊ី ទីប ង៉ាឡិរ កល់ កា អែរី

៤០ លូ កាប ផា «ញ៉ា អឺស ផា ចឺង យះ ហឺ រ៉ោង រ៉ាមះ ប្រ្រះ កេះណោះ ប្រ្រ្រ ណារ្ក រ៉ាងរ៉ាង ប៉ែង ដាវ! ហត់ តង់ ហៃ ឡាកោ អឺស ទៅ! ផា អឺស គន ប្រ្រ្រះ បិកកាតយ័ តាទីច តាឡេះ ឡាកោ អឺស ទៅ ជឺវ ប៉ាត់ តេះ អា ពិ»។

៤១ ចានែក មូត ម៉ែត ក្រាត់ រ៉ាមះ ប្រ្រ្រះ លូ មូត ណោយូ បាំងហៀន ចាបាប លូ មូត ក្រាត់ តាំងកង់ អន់ខែ កា កាប ប៉ាឡែវ កា យឺស៊ី ដេល។

៤២ អន់ខែ កាប ផា «អែរី អា អូ តង់ ពូ អន់ខៀត ហះកា អូ អូ តង់ ឡាកោ អែរី ទៅ អុះ។ ផា អែរី សាដាច់ អ៊ីស្រាអែរីល តាទីច អន់ អែរី ជឺវ ឡឹង អ្លឹង គឺង កិញ អៀ ហង់ ពិ ណោះ ពិន ចឺង សៀ អែរី។

៤៣ អែរី មឺង ប្រ្រ្រះ បិកកាតយ័ ផា ប្រ្រ្រះ ប៉ិច កា អែរី តាទីច អន់ ប្រ្រ្រះ តោះ ឡើយ អែរី កិញ អៀ ហង់ ពិ ខង អែរី កាប ផា "អាញ អា គន មះ ប្រ្រ្រះ បិកកា តយ័"។

៤៤ មូត អន់តុង ឡាក់ ពូ ប៉ង់ អន់ខូ លូ យឺស៊ី អន់ខែ កា កាប បឺងាយ កា អែរី និះទៅ ដេល។

៤៥ ផះ កាដាវ ប៉ង់ សាន់តាគី ផាឌី ប្លែង ម៉ាម៉ាំង ក្លិប ទីប ប៉ាថេត ណោះ ទិល ដាវ សិ មង់ ប៉ែង។

* ២៧:៣៥ ២៧:៣៥ ហ្នា ពូ ប្រាត់ លូ តឺ ម៉ោញ ចំលួន ផែម ប៉ានីរ ផាះ ភៀ តាត់ អង់កេះ សារ ឡាក់ កា មូត រ៉ាគឺយ ប្រ្រ្រះ ទី ប្រាត់ រះ ផា "ពូ ចឺង អ្សក់ អាវ អ្លឹង អាយ រ៉ុប កាប៉ាច់ ជែក គួប សោប"។

៤៦ រ៉ាំងរ៉ាំង មង ប៉ែង ណោះ យីស៊ូ កា ស្រែក ម៉ែៗ ជា «អេលី អេលី ឡាម៉ា សាបាថ ថានី!» ទីណី ជា «អី ប្រ្លឹះ! ប្រ្លឹះ អាញ វ៉ៃ! ញា ត្រត់ អីស អ្នក អាញ នីអៀ?»

៤៧ ទីបក់ អន់ដា អ្នែ ក្បាមី រណោះ កាតាំង អែក កាប នីណោះ ពូ ជា «កាតាំង ប ប៉ាណូស អា អើ រតី អេលីយ៉ា ហង ណោះ!»

៤៨ កេះណោះ ទី ប៉ាណូស ម៉ោញ ដូវ សាតាក់ ឡាំ អ្យក់ បឹង សាអ្យាំង ឡុក ពីង ទៀក អ្យក ទ្រែម ពីង ឡាណាច អ្នឹង អន់ទីប អន់ កា យីស៊ូ អ្យប។

៤៩ ហះកា បក់ អន់ដា កាប ជា «អាញចាំ ហៃ លួង! រតី អេលីយ៉ា ជីរ តង អែក តាទីច ប?»។

៥០ យីស៊ូ អង់ហ្សាំង តុត ពុត ម៉ោញ ទង ណារ៉ូ កេះណោះ អែក កាតាច កាស៊ី តាំងហើម ហង។

៥១ ផះ ណោះ កាណាត់ ប៊ិង កាណុង ពីង រ៉ាំង រ៉ាម៉ះ ប្រ្លឹះ តាហើក ប៉ុត ឡឹង កាំបាំង ទីល អន់តេះ។ អង់កក់ តេះ កា រ៉ាវ៉ែត អំហ្គោ កា សាដះ។

៥២ រ៉ឹង តប់ ប៉ាទ្រូ កា តាបើក ប៉ាទ្រូ មួត សៀ ប្រ្លឹះ សើត ពែ កា ទី រ៉ីស សើត អៀង ដូវ ដេល។

៥៣ ប៉ាក់ យីស៊ូ រ៉ីស សើត ណារ៉ូ អន់ខែ កា ឡាច់ ឡឹង រ៉ឹង ប៉ាទ្រូ ដេល ចាក ម៉ុ ត កាណុង មៀង យេរូសាឡឹម ឡាក់ ចារ ពូ ប៉ានេ ប្រ្លឹះ លូ តាំបាង ឡាកោ អន់ កា កាំឡាំង អៀង ប៉ប ដេល។

៥៤ ផះ ម៉ែត តាហាន សុនសាត រ៉ូម លូ មួត តាហាន អ្នែ ញ៉ាម យីស៊ូ អន់ខែ ប៉ប អង់កក់ តេះ រ៉ាវ៉ែត លូ សារ ទីណោះ កើត ពីះ អន់ខែ អ្យក ខាក់ លូ កាប ជា «ប៉ាណូស អា គន ប្រ្លឹះ បិកកាតយី តាទីច វេ!»

៥៥ ហះ ចារ ណោះ ទី មួត អង់កាន់ អៀង ដូវ ឡាក់ ចាក ពូយ យីស៊ូ ឡឹង ខេត កាលីឡេ ពែ ទីប ប្រគី ងារ កា អែក អន់ខែ អន់តារ ហៃ ឡឹង ចាំងហាយុត។

៥៦ កាំឡាំង មួត អង់កាន់ ណោះ ទី ម៉ារី ឡឹង ស្រុក ម៉ាដាឡា ម៉ារី មើត យ៉ាកុប លូ យូសែប លូ កាម៉ាញ រតី សេបេដេ អន់ដា។

សារ ពូ តប់ ប៉ាទ្រូ យីស៊ូ

៥៧ ប៉ាក់ ទីល កាងាច ទី ប៉ាណូស ប៉ាតុរង ម៉ោញ ដូវ សិច យូសែប ស្រុក អា រ៉ាម៉ាថេ អែក កា ប្រគី សិះ យីស៊ូ ដេល។

៥៨ អែក ឡាំ ប៉ាក់ រតី ពីឡាត ប៉រ អ្យក់ តប់ ប៉ាទ្រូ យីស៊ូ។ រតី ពីឡាត កា ប្រើ ពូ មប ប៉ាទ្រូ យីស៊ូ ណោះ កា អែក។

៥៩ យូសែប អ្យក់ ប៉ាទ្រូ យីស៊ូ ណោះ ទ្រែម លូ កាណាត់ បាក ដាក់ ឡាយ៉ា ម៉។

៦០ កេះៗ អើ ឡាំ តាម៉ុត កាណុង រ៉ូង អំហ្គោ ណារ ឡាក់ អើ ទី ប្រឹក្តី សារ៉ាវី តប់ ប៉ាទ្រូ កេះណោះ ប៉ាហ្គាល់ អំហ្គោ តីស កាត្រើត អំបារ រ៉ូង ណោះ កេះៗ អើ សីត ហង។

៦១ ម៉ារី ឡឹង ស្រុក ម៉ា ដាឡា លូ ម៉ារី ម៉ោញ ណារ កា អ៊ែ ហះ ណោះ ដេល អន់ខែ អង់អ៊ែ ក្បាត់ ហះ អំបារ រ៉ូង។

៦២ ប៉ាក់ ដាវ តាយ៉ាង យី ដាវ ពូ វ៉ាឡូវ ហង មូត ម៉ែត ក្រាក់ វ៉ាមះ ប្រ្រះ លូ មូត ផាវ៉ាស៊ី អន់ខែ ប៉ាណាំ គូប ឡាំ ប៉ាក់ វ៉ត ពីឡាត លូ រះ ផា

៦៣ «ពី តាំង ឡា ញីន កា ចាំង ឡឹង ប៉ានីរ ប៉ាណូ ស ប៉ាលុ ពូង កា ពូ ណោះ អើ កាប ផះ អើ អ៊ែ រ៉ុស ពៃ អើ ផា "ចឹង តៅ ដឹង ប៉ែង ម៉ាំង កេះណោះ អាញ ចឹង រ៉ុស សីត ណារ"។

៦៤ ទីល នីណោះ អីស ប្រើ ពូ ញ៉ាម ហះ អំបារ រ៉ូង ណោះ អន់ ទីល ប៉ែង ដាវ អូត មូត សីះ អើ ឡាំ អន់តុង អូក ឡាច់ កេះណោះ អន់ខែ រះ កា ពូ ផា អើ រ៉ុស សីត កេះ។ សារ អន់ខែ ប៉ាលុ ពូង លីក អា ចឹង អូ ដាក់ ក្លា ឡឹង អន់ទ្រូល ណារ ហង»។

៦៥ វ៉ត ពីឡាត តើល អន់ខែ ផា «អន់ដីស អូក តាហាន ណោះ ពិ ប្រើ ពូ ឡាំ ញ៉ាម រ៉ូង ណោះ ប្រឹក្តី តាម អន់ដីស អូ»។

៦៦ កេះណោះ អន់ខែ ឡាំ ប៉ាសីរ អំបារ រ៉ូង អន់ កាចាប់ លូ ប្រើ តាហាន អ៊ែ ញ៉ាម។

២៨

សារ យីស៊ី រ៉ុស សីត ណារ

១ ប៉ាក់ ដាវ អាទិត ឡែង ឡឹង ដាវ ពូ វ៉ាឡូវ ប៉ាក់ កាំលី ដាវ ឡាច់ ម៉ារី ឡឹង ស្រុក ម៉ា ដាឡា លូ ម៉ារី ម៉ោញ ណារ អន់ខែ ឡាំ ហៃ រ៉ូង ចារ ពូ តប់ យីស៊ី។

២ ផះ ណោះ ផាឌី អង់កក់ តេះ វ៉ារ៉ែត ខាក់ ខង បិយ ប្រ្រះ បិកកាតយ័ ដីរ ឡឹង ប្លែង ប៉ាហ្គាល់ ឡាច់ អំហ្គោ ឡឹង អំបារ រ៉ូង កេះណោះ អើ អង់អ៊ែ ពីង អំហ្គោ ណោះ ហង។

៣ ត្រង់ ទ្រៀយ បិយ ប្រ្រះ ណោះ តាតារ ក្លាក់ ឡាក់ កា កាំឡាត ខោ អារ បាក តាំពូង ដេល។

៤ មូត តាហាន អ៊ែ ញ៉ាម អូត កា បិយ ប្រ្រះ វ៉ារ៉ែត ឡាកោ កើត អូ ហ្លង់ ប៉ាណូ ស ឡាក់ កា ពូ តៅ ឡាត។

៥ ហះកា បិយ ប្រ្រះ កាកាប លូ មូត អង់កាន់ ផា «អន់ដីស ដៃ អូត ! អាញ អូ ដេល កា អន់ដីស ឡាំ ណាំង យីស៊ី ឡាក់ ពូ ប៉ាន់តៅ ណោះ។

៦ អើ អូ អូ ហៈ អា អុះ ប្រ្លឹះ បិកកាតយ័ តាត់ អង់រ៉ុស ស៊ីត អើ កេះ ឡាក់ កា អើ ទី រ៉ះ ពែ ហង ។ ហៃ ! ហៈ អា ហង ចារ ពូ ចែត អើ ពែ ។

៧ ហត់ ស៊ីត ប្រាល់ រ៉ះ កា សឹះ អើ ជា "អើ រ៉ុស ស៊ីត កេះ ។ កិញ អៀ អា អើ ឡាក់ ប៉ាត់ ខេត កាលីឡេ អន់ទ្រូល ឡឹង អន់ដីស ។ ប៉ាត់ ណោះ អន់ដីស ចឹង បំបំ អើ" ។ អាញ រ៉ះ កា អន់ដីស កេះ » ។

៨ មូត អង់កាន់ កា ប៉ាន់តាន ឡាច់ ឡឹង រ៉ុង សាតាក់ ស៊ីត ទីប អូត ទីប ហោក ឡាក់ រ៉ះ កា មូត សឹះ ។

៩ ផះ អន់ខែ ចាក ជាឌី យីស៊ូ ម៉ុត ប៉ាត់ អន់ខែ លូ អំបញ្ច ជា «អន់ដីស ដាក់ ឡាកោ ប៉ាត់ឡេ ដេល ប ណាង ?» មូត អង់កាន់ ម៉ុត ត្រូត ជុង អើ លូ កាដាប សាំប្លឹះ ។

១០ កេះណោះ យីស៊ូ រ៉ះ កា អន់ខែ ជា «ដៃ អូត ! ហត់ អន់ដីស ឡាក់ រ៉ះ កា អុះ មី អាញ ប្រើ អន់ខែ ឡាក់ ប៉ាត់ ខេត កាលីឡេ តោ ពិ ប៉ាត់ ចារ ណោះ អន់ខែ ចឹង បំបំ អាញ » ។

១១ ផះ មូត អង់កាន់ ណោះ ចាក មូត តាហាន បក់ អ្នក ញ៉ាម អន់ដា អន់ខែ កា ឡាក់ ប៉ាត់ មៀង ដេល ភៀ រ៉ះ សារ ឡាក់ ទី កើត ពីះ ណោះ កា មូត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ ។

១២ មូត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ លូ មូត ក្រាត់ តាំងកង អន់ខែ លូម ពីកសា គូប កេះណោះ អន់ លៀន កា មូត តាហាន តុត អៀង

១៣ លូ អន់តត់ ជា «ហត់ អន់ដីស រ៉ះ កា ពូ ជា "ផះ ញីន តែប ហ្វាក់ មូត សឹះ អើ ម៉ុត អន់តត់ អ្យក់ ប៉ាទ្រូ អើ ណោះ កាម៉ាំង" ។

១៤ ជា សារ អា កាតាំង ទីល ប៉ាត់ ម៉ែត រ៉ាំងហៃ ខេត ណោះ ញីន ចឹង កាប ឡោម លូ អើ ភៀ អន់ អន់ដីស រ៉ាវ៉ាច់ ឡឹង ចូត » ។

១៥ មូត តាហាន អ្យក់ លៀន លូ ប្រឹក ពូយ សារ ពូ អន់តត់ ណោះ ហង ។ សារ អន់ខែ រ៉ះ ណោះ កា កាតាំង លៅ ប៉ាញី ទីប ស្រុក សុនសាត អី ស្រាអើល លើយ ទីល រ៉ប ដាវ អា ។

សារ យីស៊ូ ប្រើ សឹះ អើ ចាក ឡាក់ រ៉ះ កា ប៉ាណូស គ្រីប សុនសាត

១៦ មូត សឹះ ១១ ដួរ អន់ខែ ជៀក គូប ឡាក់ ប៉ាត់ ខេត កាលីឡេ ។ ទីល ប៉ាត់ ណោះ ហារ ពីង ប៉ានីម ឡាក់ យីស៊ូ រ៉ះ កា អន់ខែ ។

១៧ ប៉ាត់ អន់ខែ បំបំ យីស៊ូ កេះ អន់ខែ កាដាប សាំប្លឹះ ហះកា បក់ អន់ដា អ្នក សង់សៃ ។

១៨ យីស៊ូ ម៉ុត ក្យាម អន់ខែ លូ កាប ជា «គ្រីប សារ អំរាញ អីញ ទីប ពីង តេះ លូ ពីង ប្លែង មប ទិ កា អាញ កេះ ។

១៩ ទីល នីណោះ ហត់ អន់ដីស ចាក ឡាំ រ៉ះ កា ប៉ាណូស ពីង អង់កក់ តេះ អា អន់ ត្រីប សុនសាត ជៀក អន់ខែ ប្រឹក្តី សីះ អាញ កេះណោះ ប៉ាំងហុំ អន់ខែ អន់ កេះ ប៉ាសុន ប្រ្លឹះ ឡាក់ ពី លូ គន ប្រ្លឹះ លូ ប៉ាដាតី ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់។

២០ កេះណោះ ប៉ាំងហៀន អន់ខែ អន់ ប្រឹក្តី ពួយ ត្រីប សារ អាញ អន់តត់ រ៉ះ កា អន់ដីស ណោះ ហង។ ត្រត់ អូ អន់តត់ ជា អាញ កា អៃ អន់ខូ លូ អន់ដីស រ៉ប់ ដាវ ដេល លើយ ទីល អង់កក់ តេះ អា ឡុច ទៀ»។

ម៉ាកុះ ប្រាគ់ សារ ដាក់ ឡើង យីស៊ូ សារ អន់តត់ រ៉ះ

ម៉ាកុះ ឃើយ ចាក រ៉ះ សារ ដាក់ ឡើង យីស៊ូ អន់ខ្ព លូ រត់ ប៉ូល លូ រត់ ពេត្រុះ ហះកា អើ អូ ត្រត់ កាណុង កាំឡាំង ១២ ដួវ បក់ រ៉ះ ប៉ាតាង យីស៊ូ ណោះ អុះ។

តាម ពូ រ៉ះ ម៉ាកុះ កាតាំង ពេត្រុះ រ៉ះ ឡើង ដារ ឡាក់ យីស៊ូ ប្រគំ លូ សារ យីស៊ូ រ៉ះ អើ ប្រាគ់ សារ ទិណោះ កាណុង ផាប់ អា ហង។ ពូ យីត ផា ម៉ាកុះ ប្រាគ់ សារ ដាក់ ឡើង យីស៊ូ អា អន់ខ្ព ឡើង ពូ យី អើ រាំងរាំង សាណាំ ៥៥-៦០ គ.ស. យី អើ ២៥ សាណាំ អន់តត់ ឡើង យីស៊ូ តៅ។

សារ ម៉ាកុះ បិច កា ពូ អូ ហ្លង

ម៉ាកុះ ប្រាគ់ សារ កាណុង ផាប់ អា សាំរ៉ាប់ កា បក់ ស្បើ ប្រ្លះ ឡាក់ អ្នែ ប៉ាគ់ ប៉ាថេត អន់ទៀត អូ អ្នែ ពឹង ប៉ាថេត អ៊ីស្រាអែល ម៉ាគ់ អន់ខែ អាន ដេល។ អើ បិច រ៉ះ ប៉ាឡាក់ អន់ ពូ អូ អន់តត់ ផា យីស៊ូ យី បក់ ប្រ្លះ រើស អន់ ប្រគំ សាដាថ លូ បក់ ប្រ្លះ ប្រើ ជីវ តង ប៉ាណូស យី យីស៊ូ ហង ឡាក់ សុនសាត អ៊ីស្រា អែល អ្នែ សាណាង ចឹង ពីះ តង អន់ខែ ណោះ។

អើ បិច រ៉ះ ប៉ា ឡាក់ ណារ ផា យី ស៊ូ យី គន ប្រ្លះ បិក កា តយ័ តា ទីច។ កាណុង សារ ម៉ោញ ពឹង ផាប់ អា យីស៊ូ រ៉ះ ផា «សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្លះ បិកកាតយ័ ក្យាម ចឹង ទីល ហង»។ អើ កា តាំបាង សារ អំរាញ អីញ កេង ខាក់ អន់ អៀង កៀ អន់ ពូ អូ អន់តត់ ផា សារ រាំងហៃ រាំងខ្យា ណោះ ពីះ ទីល កេះ យី អើ តាគ់ អន់ដាក់ ពូ អីត ពូ លូ ទ្រុះ ឡាច ប្រ្លះ បីត ប្រ្លះ រឹត លូ តាគ់ អញស្វាស បី ខ្យាល លូ តាគ់ អង់រីស សីត ប៉ាណូស តៅ។ ហះកា យីស៊ូ អូ បិច អន់ ប៉ាសុន អន់ហ្គាល់ ផា អើ គន ប្រ្លះ ស្រីសៗ ឡុត អុះ អ្សត ផែត ពូ ចឹង យីត យច ទីល នីណោះ អើ ទីប ម្លត បក់ អើ តង តាគ់ អន់ដាក់ អូ អន់ រ៉ះ កា ញី អន់ ពូ អូ អុះ។ ម៉ោញ ណារ អើ បិច អន់ ម្លត សីះ អើ អូ អន់តត់ ផា យីៈ អើ ឡាក់ គន ប្រ្លះ កាតាម កា អើ ទី សារ ឡាំបាក លូ ចឹង តៅ ដេល។ កា ប៉ាច ម្លត បក់ ស្បើ ប្រ្លះ ត្រត់ អូ អន់តត់ ផា យីៈ ប្រ្លះ តង អន់ខែ អន់ រាំងថ ឡើង សារ យច កេះ កាតាម កា អន់ខែ ត្រត់ ថុក ញ៉ាក ឡាំបាក អន់ខ្ព លូ យីស៊ូ ដេល។

ម៉ាកុះ ប្រគំ អន់ បក់ អាន សារ កាណុង ផាប់ អា ញម លូ យីត ផា យីស៊ូ យី ប៉ាណូស នីចម បះ អើ អូ ប្រគំ សារ អំរាញ អីញ កេង ខាក់ ទិណោះ? ប៉ាគ់

អាន សារ កាណុង ផាបំ អា ឡូច ទី កេះ ណោះ ពិន ចឹង អ្នក អន់តត់ ផា យីស៊ូ គន ប្រ្រឹះ បិកកាតយ័ តាទីច ហង។

ផិនកាន កាណុង សារ ម៉ាកុះ ប្រាក់

សារ វគី យូហាន ឡាក់ បាំងហុំ ពូ (១:១-៨)

សារ យីស៊ូ ប្រើ យូហាន បាំងហុំ លូ សារ អើ អូ ចៃ ប្រឹក្រី ពួយ សារ ប្រ្រឹះ បឹក បាំងល (១:៩-១៣)

សារ យីស៊ូ អ្វែ ពឹង ខេត កាលីឡេ (១:១៤-៩:៥០)

សារ យីស៊ូ ឡាច់ ឡឹង ខេត កាលីឡេ ឡាក់ បាក់ មៀង យេរូសាឡឹម (១០:១-៥២)

អាទិត ពូ រ៉ូប យីស៊ូ អ្សក់ ឡាក់ ពិត ប្រឹក្រី បាប លូ ប៉ាន់តៅ (១១:១-១៥:៤៧)

សារ យីស៊ូ រ៉ុស សឹត (១៦:១-៨)

[សារ យីស៊ូ តាំបាង ឡាកោ អន់ មូត សីះ ប៉ប័ (១៦:៩-២០)]។

សារ វគី យូហាន ឡាក់ បាំងហុំ ប៉ាណូស

១ អា ហង សារ ដាក់ ឡឹង យីស៊ូ បក់ ប្រ្រឹះ រើស អន់ ប្រឹក្រី សាដាច់ *។ អើ ឡាក់ គន កាម៉ាក ប្រ្រឹះ បិកកាតយ័។ សារ អើ ឡាក់ កា នីអៀះ

២ វគី អេសាយ † ទី ប្រាក់ កាណុង ផាបំ ប៉ានីរ ប្រ្រឹះ៖

«ប្រ្រឹះ កាប ផា "អាញ ចឹង ប្រើ ម៉ោញ ដូរ ប៉ាតាង អាញ អន់ ឡាក់ អន់ទ្រួល ឡឹង អីស

ភៀ ទ្រៀម ទ្រង អន់ កា អីស"។

៣ ទី ប៉ានីរ ប៉ាណូស ម៉ោញ ដូរ កាប ម៉ៃៗ ពឹង ស្រី តិស ផាះ

"ហត់ ទ្រៀម ទ្រង ហាប ពី តាំងឡា ពិន

ហត់ តាម៉ង់ ទ្រង អន់ កា អើ"»។

៤ ណោះ វគី យូហាន កា ពិះ ទីល ត្រក់ ពួយ ប៉ានីរ ប្រ្រឹះ រះ តាទីច អើ បាំងហុំ ពូ ពឹង ទៀក ទ្រង បាក់ ស្រី តិស។ អើ រះ ប្រើ ពូ ហុំ ភៀ តាំបាង ផា អន់ខែ បុន ពែង ពុត ពៀក កេះ ណោះ ប្រ្រឹះ បិកកាតយ័ ចឹង អូ អ្សក់ យូ សារ យច ម៉ះ អន់ ខែ ហង។

៥ កាំឡាំង ឡឹង ខេត យូដា លូ កាំឡាំង ឡឹង មៀង យេរូសាឡឹម ឡាក់ បាក់ ចារ វគី យូហាន អន់ខែ កា ឡាប ញម កា ឡាកោ អន់ខែ ទី សារ យច ណោះ វគី យូហាន កា បាំងហុំ អន់ខែ ពឹង ទៀក ទ្រង យដាន់។

* ១:១ ១:១ បក់ ប្រ្រឹះ រើស អន់ ប្រឹក្រី សាដាច់ ពៀត គុល «គ្រិះ»។ † ១:២ ១:២ វគី អេសាយ ឡាក់ វ៉ាតិយ ប្រ្រឹះ ម៉ោញ ដូរ ឡឹង ប៉ាសើត ពៃ។ ‡ ១:៣ ១:២-៣ សារ អា ឡាច់ ឡឹង ម៉ាឡាក់ ៣:១ លូ អេសាយ ៤០:៣។

៦ រតី យូហាន កាសិប ពៀត ខោ អាវ ប្រគី លូ សក់ អូត សាកាត់ អ្រឹះ អ៊ែ ចែក ម៉ាអ៊ែវ ប្រគី លូ អង់ការ។ រ៉ប ដាវ អ៊ែ សា ឡែប លូ ទៀក ត្រត។

៧ រតី យូហាន រះ កា ប៉ាសុន ផា «ទី ប៉ាណូស ម៉ោញ ដូវ ទី អំរាញ តិស ហ្វិត ឡឹង អាញ អ៊ែ ចឹង ពីះ អន់តីត ឡឹង អាញ។ អាញ អា អូ យី លូ អង់កុញ រឹស កា ស៊ី កឹប អ៊ែ សាំ។

៨ អាញ បាំងហុំ អន់ដីស លូ ទៀក ហះកា អ៊ែ ចឹង បាំងហុំ អន់ដីស លូ ប៉ាង៉ាត់ ប៉ាលីង ប្រ្រះ ដាត់ កាខាក់ ឡុត»។

៩ ផះ ណោះ យីស៊ូ ទីល ពីះ ឡឹង តេះ ណាសាវែត ខេត កាលីឡេ។ រតី យូ ហាន កា បាំងហុំ អ៊ែ ពីង ទៀក ទ្រូង យដាន់។

១០ ផះ យីស៊ូ អូរ ហារ ឡឹង ទៀក អ៊ែ បបំ ប្លែង តាលុះ ព្វឹង លូ បបំ ប៉ាង៉ាត់ ប៉ាលីង ប្រ្រះ ដាត់ កាខាក់ ឡុត កា អន់តើប រ៉ាក់ សាណាង ដីរ ឡើះ ពីង អ៊ែ។

១១ ផាឌី កាតាំង ប៉ានីរ កាប ឡឹង ប្លែង ផា «អីស គន តាម អាញ បិច ចៃ កេង អីស ត្រត់ ពុត អាញ ខាក់»។

១២ កេះណោះ ប៉ាង៉ាត់ ប៉ាលីង ប្រ្រះ កា ប៉ាណាំ យីស៊ូ ឡុំ ប៉ាត់ ចាំងហាយុត ពីង ស្រ្រី តិស។

១៣ អ៊ែ អ៊ែ ពីង ស្រ្រី តិស ណោះ ៤០ ដាវ ទីប ប្រ្រះ បឹត សាតាំង សាត់ លូង អ៊ែ ដេល។ អ៊ែ អ៊ែ អន់ខូ លូ កាណាតី ព្រី ទី មូត បិយ ប្រ្រះ រ៉ាំងហៃ អ៊ែ។

សារ យីស៊ូ ចាក រះ សារ ដាត់ ឡឹង ប្រ្រះ

១៤ ឡែង ឡឹង ពូ រុប រតី យូហាន ចែក ខុក យីស៊ូ ឡុំ ប៉ាត់ ខេត កាលីឡេ ចាក រះ សារ ដាត់ ឡឹង ប្រ្រះ បិកកាតយី អន់ ពូ អូ អន់តត់។

១៥ អ៊ែ កាប ផា «ដាវ កាំឡុត ទីល កេះ សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រ្រះ បិក កាតយី ក្យាម ចឹង ទីល ហង។ អ្យត់ អន់ដីស បុិនពែង ពុត ពៀក លូ ស្រ្រី សារ ដាត់ ឡឹង ប្រ្រះ ពី»។

១៦ ផះ យីស៊ូ ចាក រហាង ទៀក តាំងលេវ៉ា កាលីឡេ អ៊ែ បបំ ស៊ីម៉ូន លូ អុះ អ៊ែ សិច អន់ត្រេ។ អន់ខែ អ៊ែ ត្រេះ ជៀល ខង អន់ខែ ប៉ាណូស ណាំង កា។

១៧ យីស៊ូ កាប លូ អន់ខែ ផា «ចុ ឡុំ ពូយ អាញ អាញ ចឹង បាំងហៀន អន់ ដីស ចាក ណាំង អ៊ែ ប៉ាណូស ឡុត»។

១៨ កាតាំង យីស៊ូ កាប នីណោះ អន់ខែ អុះ មី កា សាន់តាត់ អ្នត ជៀល ចាក ពូយ យីស៊ូ ឡុត។

១៩ យីស៊ូ ចាក បៀត ឡឹង ណោះ ណារ៉ូ ផាឌី កា ប៉ាត់ យ៉ាកុប លូ អុះ អ៊ែ សិច យូហាន ផះ អ៊ែ ប៉ាយ៉ាម ជៀល ពីង ទូក។ អន់ខែ ណោះ គន រតី សេ បេដេ។

២០ យីស៊ូ កា ជៀក អន់ខែ ណាវ អន់ខែ កា ចាក ពួយ យីស៊ូ និះ ទៅ ដេល អ្នាត ពី អន់ខែ អ្នែ ពីង ទូក លូ មូត ប្រ័ត្ត គូលី អន់ខែ។

២១ យីស៊ូ លូ សិះ អែ ចាក ម៉ុត ពីង មៀង កាផានីម។ ទិល ដាវ វ៉ាឡូវ អែ ឡាវ លូម លូ ពូ ពីង រោង។ អែ កា បាំងហៀន ពូ ដេល។

២២ មូត បក់ កាតាំង យីស៊ូ បាំងហៀន ណោះ ញម ខាក់ ខង អែ កាប ទី អំវ៉ា ញ អូ ត្រត់ ឡាក់ កា មូត ណោយ បាំងហៀន ចាបាប់ អុះ។

២៣ ផះ ណោះ ទី ប៉ាណូស ប្រ័ះ ប្រ័ត្ត ម៉ោញ ដូវ ចាក ម៉ុត ពីង រោង ចារ ពូ លូម។ អែ កាប ស្រែក ផា

២៤ «យីស៊ូ តេះ ណាសាវែត! នីចម អីស ចឹង ប្រ័ត្ត កា ញីន? អីស ពីះ ថា ឡាយ ញីន ប? អាញ អន់ហ្គាល់ អីស កេះ អីស ប៉ាណូស ដាក់ ត្រង់ ឡាក់ ប្រ័ះ បិកកាតយ័ ប្រើ ពីះ»។

២៥ យីស៊ូ កាប បាំងអ្យុត ប្រ័ះ ប៊ីត ផា «អ្នែ វ៉ាដាប់! ចាក ឡាច់ ឡឹង ប៉ាណូ ស អា ពិ»។

២៦ ប្រ័ះ ប៊ីត តាំបក់ ប៉ាណូស ណោះ សាស្វាល់ ឡាឡាក់ ឡុង ស្រែក ចាក ឡាច់ កា អែ។

២៧ កាំឡាំង ទិឌូ ញម វ៉ាដើត ពូ កាប គូប ពូ ផា «យើយ ញ៉ា តិម កេង អុះ! អែ បាំង ហៀន សារ ណាវ ញ៉ា តិម អំ វ៉ា ញ! អែ ប្រើ ប្រ័ះ ប៊ីត ឡាច់ ប្រ័ះ ប៊ីត កា ប្រ័ត្ត ពួយ ឡុត»។

២៨ ណោះ សិច យីស៊ូ កា លៅ ប៉ាញ៉ា ទីប ខេត កាលីឡេ។

២៩ កេះណោះ យីស៊ូ លូ សិះ អែ ចាក ឡាច់ ឡឹង រោង ចារ ពូ លូម ឡាវ ប៉ាក់ ហី ស៊ីម៉ូន លូ អន់ត្រេ។ យ៉ាកុប លូ យូហាន កា ឡាវ ពួយ ដេល។

៣០ មើត អន់ហ្គី ស៊ីម៉ូន ពូ អ្នែ តែប ពីង ត្រេ។ យីស៊ូ ម៉ុត ពីង ហី ពូ រះ លូ អែ ផា មើត អន់ហ្គី ស៊ីម៉ូន អែ ពូ។

៣១ អែ ចាក ម៉ុត ប៉ាក់ ចារ មើត អន់ហ្គី ស៊ីម៉ូន ណោះ លូ ប៉ោក អន់ អ្យុវ ផាឌី ពូ ណោះ កា ដាក់ ព្យ៉ា។ កេះណោះ មើត អន់ហ្គី ស៊ីម៉ូន តាំបាង សាណា សា ណីត អន់ កា អន់ខែ។

៣២ ទិល កាដាច ដាវ ម៉ុត កេះ ពូ អ្យុក ឡាវ ប៉ាណូស អីត ប៉ាណូស ប្រ័ះ ប្រ័ត្ត ទិណោះ អ្យុក ឡាវ ជីន អន់ ប៉ាក់ ចារ យីស៊ូ។

៣៣ កាំឡាំង មៀង ណោះ ទិឌូ ពីះ ប៉ាក់ គូប ហះ អំបារ ហី។

៣៤ យីស៊ូ តាក់ អន់ដាក់ ប៉ាណូស ពូ អីត អៀង លូ ទ្រុះ ឡាច់ ប្រ័ះ ប៊ីត អៀង អន់ ឡាច់ ឡឹង ពូ ដេល។ ហះកា អែ អូ អន់ មូត ប្រ័ះ ប៊ីត ណោះ កាប អុះ ខង អន់ខែ អន់ហ្គាល់ អែ។

៣៥ កាំលី ផងម៉ាំង យីស៊ី អ្សវ ចាក ឡាំ ប៉ាក់ ចារ ឡាង៉ាន់ កេះណោះ អើ ម៉ុន់ ឡាំ ណាំង ប្រ្រឹះ បិកកាតយ័។

៣៦ ស៊ីម៉ុន លូ ម្នត បក់ អ្នែ អន់ខូ កា ចាក ណាំង យីស៊ី។

៣៧ ប៉ាក់ ប៉ប យីស៊ី កេះ អន់ខែ រ៉ះ ផា «ពូ ខំ កា អ្នែ ណាំង អីស ទីខូ ទិ ខៀន»។

៣៨ យីស៊ី តើល អន់ខែ ផា «ពិន ត្រក់ ឡាំ ប៉ាក់ ស្រុក តេះ អ្នែ ក្បាម រអា។ អាញ ចឹង រ៉ះ សារ ដាក់ ឡឹង ប្រ្រឹះ កា អន់ខែ អ្ន ដេល ខង អាញ ពីរ សាំរ៉ាប់ រ៉ះ សារ អា ហង»។

៣៩ យីស៊ី ចាក ឡាំ គ្រីប ស្រុក តេះ កាណុង ខេត កាលីឡេ។ អើ រ៉ះ សារ ដាក់ ឡឹង ប្រ្រឹះ គ្រីប រោង លូ ទ្រុះ ឡាច់ ប្រ្រឹះ បឹត អន់ ឡាច់ ឡឹង ពូ អៀង ដេល។

៤០ ទី ប៉ាណូស ត្រក់ រ៉ោះ ម៉ោញ ដូរ ឡាំ ប៉ាក់ ចារ យីស៊ី អើ ជន តាកុល សាំ ប្រឹះ ឡោម យីស៊ី ផា «អីស ទី អំរាញ តាក់ អន់ដាក់ អាញ ផា អីស ចៃ»។

៤១ យីស៊ី តាប៉ាប កា អើ ខាក់ ណោះ ហង អើ សាប៉ាក់ ប៉ាណូស ណោះ ទីប កាប ផា «អាញ ចៃ ដេល ហាក់ អន់ ដាក់ ប្រ្រាល់ ពិ»។

៤២ ផាឌី រ៉ោះ អើ ណោះ កា ព្រោះ ព្យ៉ា អន់តាន់ ជុង តាទីច។

៤៣ កេះណោះ យីស៊ី អន់តត់ រ៉ះ កា អើ កាខាក់ ផា

៤៤ «ហាក់ ចាក ពិ ដៃ រ៉ះ សារ អា អន់ ពូ អ្ន ដៃ ហោត។ យី អីស ត្រក់ ឡាំ តាំបាង ឡាកោ អន់ ម្នត ក្រាក់ រ៉ាម៉ះ ប្រ្រឹះ ប៉ប។ កេះណោះ អ្សក់ កាណាគី ពុះ សែន ប្រ្រឹះ បិកកាតយ័ ឡាក់ កា រតី ម៉ូសេ ទី រ៉ះ អន់តត់ ភៀ អន់ ពូ អ្ន ផា អីស ដាក់ ប្រ្រាល់ តាទីច»។

៤៥ ហះកា ប៉ាណូស ណោះ ចាក រ៉ះ លូ ពូ គ្រីប ចារ អន់ ពូ អ្ន ឡឹង សារ ណោះ។ ខ ណោះ ហង បះ យីស៊ី អ្ន ទី ម៉ុត កាណុង មៀង ឡាក់ កា អន់ទ្រូ ល យី អើ អ្នែ តែង ឡឹង មៀង ចារ ឡាង៉ាន់។ ហះកា ទី ប៉ាណូស គ្រីប ចារ ប៉ាណាំ គូប ពីរ ប៉ាក់ ចារ អើ។

២

សារ យីស៊ី អ្ន អ្សក់ យ៉ូ សារ យច ប៉ាណូស

១ ទុញ ដាវ ឡឹង ណោះ យីស៊ី រីល សីត ប៉ាក់ មៀង កាផានីម ទៅ។ ពូ កា តាំង លេវ ផា អើ អ្នែ ពីង ហី។

២ ណោះ ទី ប៉ាណូស អៀង ពីរ ប៉ាក់ ហី អើ អ្នែ ណោះ ប៉ាញ ក្លិប យ្រឹះ រអំ ប៉ារ រញ្ជា កា ប៉ាណូស អ្នែ ប៉ាញ ដេល។ យីស៊ី រ៉ះ ប៉ានីរ ប្រ្រឹះ អន់ ពូ សាំយ៉ុង។

៣ ទី ប៉ាណូស ប្លាន់ ដូរ តុង ប៉ាណូស តោ ជុង តី អ្សក់ ឡាំ ប៉ាក់ ចារ យីស៊ី។

៤ ញួន ទី ប៉ាណូស អៀង តាឡាម អន់ខែ អូ ទី ទ្រង អ្នក ម៉ុត ប៉ាណូស តៅ ជុង តិ ណោះ ទីល ប៉ាក់ ចារ យីស៊ូ អុះ។ ទីល នីណោះ អន់ខែ កា ហាវ យ៉ះ អន់តល់ ហី* ត្រង់ ចារ យីស៊ូ អ្នែ។ កេះណោះ ប៉ាប្រូ ជីវ ប៉ាណូស តៅ ជុង តិ ណោះ ពីង ត្រិ ទ្រង តារ៉ាំង អន់ខែ យ៉ះ ណោះ។

៥ ផះ យីស៊ូ ប៉ប អន់ខែ សៀ អើ តាទីច អើ កាប លូ ប៉ាណូស តៅ ជុង តិ ណោះ ជា «សាវ យច អីស អាញ អូ អ្នក យ៉ូ អុះ អ្នាត ដោះ កេះ គន»។

៦ មូត ណែយូ បាំងហៀន ចាបាប់ បក់ អន់ដា ឡាក់ អ្នែ ក្យាម រណោះ យឹត កាណុង ពុត ជា

៧ «ខ ញ៉ា ត្រក់ ប៉ាណូស អា ខិន កាប ផាម៉ាត ប្រ្រះ នែវ អា? រិត ឡឹង ប្រ្រះ បិកកាតយី អូ ទី ញើ អ្នែ អ្នាត ដោះ សាវ យច អុះ»។

៨ សាវ អន់ខែ យឹត កាណុង ពុត ណោះ យីស៊ូ កា អ្នែ កាណុង ពុត អើ ឡូត។ អើ កាប លូ មូត ណោះ ជា «ញ៉ា ត្រក់ អន់ដីស យឹត នីណោះ?

៩ ផា អាញ រះ កា ប៉ាណូស កាជក អា ជា "អាញ អូ អ្នក យ៉ូ សាវ យច អីស កេះ" លើ កាប ជា "អ្សវ អ្នក ត្រិ អីស ចាក ពិ" កាប នីចម ឡាម៉ត់ លីន?

១០ ហះកា អាញ បិច អន់ អន់ដីស អ្នែ ហ្នង់ ជា ពីង អង់កក់ តេះ អា ប៉ាណូស អាញ អ្នែ អ្នាត ដោះ សាវ យច»។ កេះណោះ យីស៊ូ កាលែង ហៃ ប៉ាណូស តៅ ជុង តិ ទីប កាប ជា

១១ «អ្សវ អ្នក ត្រិ អីស ចាក សីត ប៉ាក់ ហី អីស ទៅ ពិ»។

១២ ប៉ាណូស តៅ ជុង តិ ណោះ កា តាឡូ: អ្សវ ប្រើហា តាទីច អ្នក ត្រិ អើ ចាក ឡាច់ ទ្រង ម៉ាត់ កាំឡាំង ទិណោះ ប្រគំ អន់ ពូ ញម ខាក់។ ពូ ប៉ានេ ប្រ្រះ បិកកាតយី ទីប កាប ជា «យើយ! អូ យើយ ប៉ប ដៃ អាញ សាវ អីញ អំវាញ នែវ អា»។

សាវ មូត ផារ៉ាស៊ី ណាំង សាវ លូ យីស៊ូ លូ សី: អើ

១៣ យីស៊ូ ឡាច់ ចាចាក រហាង តាំងលើ ណារ ណោះ កា ទី កាំឡាំង អៀង ពី: ប៉ាក់ ចារ អើ។ អើ កា រះ អន់តត់ ប៉ាតោ កា ពូ។

១៤ អើ កា ឡាច់ បើត ឡឹង ណោះ ជាឌី ប៉ប លេវី គន វគំ អាណផាយ អ្នែ ហះ ចារ ពូ អ្នក វ៉ែប។ យីស៊ូ កាប លូ អើ ជា «ចុ ឡា ពូយ អាញ»។ ណោះ អើ កា អ្សវ ចាក ពូយ យីស៊ូ ឡូត។

១៥ កេះណោះ យីស៊ូ ឡា សា សាណា ប៉ាក់ ហី លេវី ណោះ ទី ប៉ាណូស អ្នក កាំបៃ លូ ប៉ាណូស អូ ដាក់ អៀង ដូវ ពី: សា អន់ខូ លូ អើ លូ សី: អើ ដេល ខង ទី ប៉ាណូស នែវ អា អៀង ដូវ ចាក ពូយ យីស៊ូ។

* ២:៤ ២:៥ ហី ពូ ណោះ អន់តល់ សាមើ ប្រគំ លូ អិត លើ ជៀវ ទីប ពូ ប្រគំ ជុង កឹង តែង ឡឹង សារ៉ាប់ ហាវ ពីង អន់តល់។

១៦ ម្ចាស់ ណែយូ បាំងហៀន ចាបាប់ បែង ផារ៉ាស៊ី បំបំ យីស៊ូ សា អន់ខ្ញុំ លូ ម្ចាស់ អ្នក វ៉ាបែ លូ ប៉ាណូស អូ ដាក់ នីណោះ អន់ខ្ញុំ កា អំបញ្ច លូ ម្ចាស់ សីះ អើ ជា «ញ៉ា ត្រុត យីស៊ូ សា អន់ខ្ញុំ លូ ប៉ាណូស អ្នក វ៉ាបែ លូ ប៉ាណូស អូ ដាក់ នីអៀ ឡុត?»

១៧ យីស៊ូ កាតាំង អន់ខ្ញុំ កាប នីណោះ អើ តើល ពូ ជា «ប៉ាណូស ដាក់ ឡា កោ បាំងឡៃ អើ អូ តងកាន ម៉ូអ្សា អុះ ទី ដឹង បក់ អីត ពូ តងកាន ម៉ូអ្សា។ អាញ អូ ត្រុត ជីរ ណាំង ប៉ាណូស ដាក់ អុះ យី ជីរ ណាំង ជៀក ម្ចាស់ អូ ដាក់ កៀ អន់ អន់ខ្ញុំ ប៊ុនពែង ពុត ពៀក»។

១៨ ផះ ណោះ សីះ វត្ត យូហាន លូ ម្ចាស់ ផារ៉ាស៊ី អន់ខ្ញុំ កំ អូ សា សាណា។ ពូ ពីះ អំបញ្ច យីស៊ូ ជា «ញ៉ា ត្រុត សីះ យូហាន លូ សីះ ម្ចាស់ ផារ៉ាស៊ី អន់ខ្ញុំ កំ អូ សា សាណា ញ៉ា ត្រុត សីះ អីស អូ កំ?»

១៩ យីស៊ូ តើល អន់ខ្ញុំ ជា «ផះ ប៉ាញសង់ ក្លោ កាម៉ាញ នីចម គូប ចាង អើ ចឹង អូ កំ? ផះ ក្លោ អ្នែ អន់ខ្ញុំ អន់ខ្ញុំ អូ កំ អុះ។

២០ ហះកា ចឹង ទី ដាវ ម៉ៅញ ពូ ចឹង រ៉ុប អ្នក ឡាច ក្លោ ណោះ ដាវ ណោះ អន់ខ្ញុំ ចឹង កំ។ †

២១ អូ ទី ប៉ាណូស ញើ អ្នក កាណាត់ ណាវ ជឹង ក្លោប អាវ រោះ អុះ។ ជា ប្រ័ត្តី នីណោះ កាណាត់ ណាវ ណោះ ចឹង កាប្រិញ ប្រ័ត្តី អន់ កា អាវ តាហើក ហើង យ៉ុប។

២២ អូ ទី បក់ ញើ អ្នក តាពៃ ប្លៃ អង់កាច បើ ងំ ចែត ពីង ស្រោ អង់ការ សាន់ ដាប អុះ។ ជា ប្រ័ត្តី នីណោះ តាពៃ ប្លៃ អង់កាច ណោះ ចឹង ប្រ័ត្តី អន់ ស្រោ សាន់ដាប តាវាយ ណោះ អើ ចឹង តាប្រិស តាពៃ កា សីត ទី ស្រោ អង់ការ កា ខូច វ៉ាយ ដេល។ ជា តាពៃ បើ តានី ងំ ពូ ចែត ពីង ស្រោ អង់ការ ណាវ ដេល»។‡

២៣ ត្រុត ពីង ដាវ វ៉ាឡូវ យីស៊ូ លូ សីះ អើ ចាក តាត់ ទ្រង អន់តិក់ ម៉ិរ សីះ អើ ចាក អន់ដើរ ប្រិច សា ញើ សាឡី អន់ដើរ។

២៤ ម្ចាស់ ផារ៉ាស៊ី កាប កា យីស៊ូ ជា «ហៃ សីះ អីស ណោះ ញ៉ា ត្រុត អន់ខ្ញុំ ប្រ័ត្តី ដាវ កាច ញើ ពីង ដាវ វ៉ាឡូវ នីអៀ ឡុត? ចាបាប់ អូ អន់ ប្រ័ត្តី ដាវ នៃវ អា ពីង ដាវ វ៉ាឡូវ អុះ S»។

† ២:២០ ២:២០ យីស៊ូ កាប នីអៀ យី កាប បានដឹប ឡើង ឡា កោ អើ ទៅ ផះ អើ អ្នែ វ៉ុស ប្រ័ត្តី អន់ សីះ អើ ហោក វត្ត ហះកា ប៉ាក់ ពូ រ៉ុប បានតោ អើ ឡើ ណោះ អន់ខ្ញុំ ចឹង អុក ពុត ទីប កំ អូ សា សាណា។
‡ ២:២២ ២:២២ អើ កាប បានដឹប បិច ជា អើ អន់ សាវ ដាក់ ឡាក់ ណាវ កាខាក់ អូ ត្រុត ក្រានី កា ប៉ាយ៉ាមី សាវ សាន់ដាប អុះ។ S ២:២៤ ២:២៤ តាម ចាបាប់ ប្រើ ប្រ័ត្តី ដាវ ដឹង ត្រោ ដាវ ត្រុត វ៉ាឡូវ ម៉ៅញ ដាវ ហះកា ម្ចាស់ ផារ៉ាស៊ី អន់ខ្ញុំ ធម៌ ចាបាប់ អន់ខ្ញុំ ណាវ ជា អន់ខ្ញុំ បំបំ ពូ ប្រិច សា ញើ ពីង ដាវ វ៉ាឡូវ អន់ខ្ញុំ ជា យច ចាបាប់ ហង ឡាក់ កា ប្រ័ត្តី ដាវ ដេល។

២៥ យីស៊ូ តើល ជា «អន់ដីស ទិខ្ចូ អូ ទី អាន ប សារ សាដាច់ ដារីត លូ គូប អើ ប្រឹក្ចី ផះ អន់ខែ ឡា យុត តងកាន កាណាគី សា ណោះ ពៃ ?

២៦ ផះ រាំងហារ វគី អាប៊ីយ៉ាថា ប្រឹក្ចី ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ ផះ ណោះ សា ដាច់ ដារីត ម៉ុត កាណុង ចារ វ៉ាម៉ះ ប្រ្លឹះ អ្យក់ សា ណាំ បាំង ពូ ឡើន អន់ ហះ ម៉ាត់ ប្រ្លឹះ លូ ជេក អន់ កា គូប អើ អន់ដា ដេល *។ តាម ចាបាប់ ទី ដឹង ក្រាត់ វ៉ាម៉ះ ប្រ្លឹះ ខិន សា ណាំ បាំង ណោះ»។

២៧ កេះណោះ យីស៊ូ រះ កា មូត ផាវ៉ាស៊ី ផា «ប្រ្លឹះ បិកកាតយ័ បាំងកើត ដាវ វ៉ាឡូវ ភៀ អន់ កា ប៉ាណូស អូ ត្រត់ បាំងកើត ប៉ាណូស ភៀ អន់ កា ដាវ វ៉ាឡូវ អុះ។

២៨ ទីល នីណោះ ប៉ាណូស អាញ ឡាក់ តាំងឡា ដាវ វ៉ាឡូវ ដេល»។

៣

១ យីស៊ូ ចាក ម៉ុត ពីង រោង ម៉ៅញ ទង ណារូ ទី ប៉ាណូស ម៉ៅញ ដូវ ក្រិវ តី ម៉ៅញ បើង អៃ ហះ ណោះ។

២ ពូ ចាំ ហៃ យីស៊ូ អុ ផែត អើ តាត់ អន់ដាត់ ប៉ាណូស ក្រិវ តី ពីង ដាវ វ៉ាឡូវ ម៉ាត់ ចឹង ទី សារ កាប កា អើ។

៣ យីស៊ូ កាប លូ ប៉ាណូស ក្រិវ តី ណោះ ផា «អ្យវ អន់តាវ អៃ ហៃ ហះ អន់តិ គី ពូ អា»។

៤ កេះណោះ យីស៊ូ អប់ញ លូ អន់ខែ ផា «ដាវ វ៉ាឡូវ ចាបាប់ អន់ ប្រឹក្ចី ងារ ដាត់ ញ៉ា ប្រឹក្ចី ងារ អូ ដាត់ ? ត្រត់ តង ប៉ាណូស អន់ រីស ញ៉ា ត្រត់ ប៉ាន់តៅ អ្នា ត ?» ហះកា អន់ខែ អៃ វ៉ាដាប់ ទិខ្ចូ។

៥ យីស៊ូ កាលែង ហៃ កាំឡាំង ឡាក់ កា អៃ ជុំ អើ ទីប អុក ពុត បិច អីក កា អន់ ខែ កាង កល់ តាឡាមី។ យីស៊ូ កាប លូ ប៉ាណូស ក្រិវ តី ណោះ ផា «ហត់ ឡាង ហៃ តី !» ប៉ាណូស ណោះ កា ឡាង តាទីច ផាឌី តី អើ ណោះ កា ដាត់ តែល ទៅ ណារូ។

៦ មូត ផាវ៉ាស៊ី ចាក ឡាច់ ឡឹង រោង ឡាំ ពីកសា គូប លូ មូត កាំឡាំង សាដាច់ ហេរត ឡុត ភៀ ណាំង ទ្រង ចឹង ប៉ាន់តៅ អ្នាត យីស៊ូ។

សារ កាំឡាំង អៀង ចាក ពូយ យីស៊ូ

៧ ឡែង ឡឹង ណោះ យីស៊ូ ចាក ឡាំ ប៉ាត់ តាំងលៅ កាលីឡេ លូ សីះ អើ។ ទី កាំឡាំង អៀង ឡឹង ខេត កាលីឡេ ឡាំ ពូយ អើ លូ ទី ប៉ាណូស ពីះ ឡឹង ខេត យូដា

* ២:២៦ ២:២៦ ផះ ណោះ ប្រ្លឹះ អុ អីក កា សាដាច់ ដារីត អុះ ទីល នីណោះ មូត ផាវ៉ាស៊ី អុ ត្រត់ អីក កា សីះ យីស៊ូ ដេល។ បំ ហៃ ១ សាយុអិល ២១:១-៦។

៨ មឿង យេរូសាឡឹម ខេត អ៊ីឌុមេ ម្ចាត អ្នែ តែង ដាវ ឡាច់ ទៀក ទ្រូង យ ដាន់ លូ ម្ចាត បក់ អ្នែ ជុំ មឿង ទីរ៉ូះ លូ មឿង ស៊ីដូន។ កាំឡាំង អឿង អា ចាក ព្វយ យីស៊ូ ញាន ពូ កាតាំង លៅ ឡឿង សារ ដាក់ អ៊ែ ប្រ័តី ទិណោះ ណោះ។

៩ យីស៊ូ ប្រើ សិះ អ៊ែ ទ្រៀម ទូក ម៉ៅញ អន់ កា អ៊ែ អ្នក ផែត ទី ប៉ាលូស អឿង ពីះ គ្លម អ៊ែ

១០ ខង ទី ប៉ាលូស អ៊ិត ពូ អឿង ប៉ាពែរ ម៉ុត ក្បាម អ៊ែ ភៀ ទី សាប៉ាក់ អ៊ែ ខង យីស៊ូ ទី តាក់ អន់ដាក់ ប៉ាលូស អន់ ដាក់ ប្រ្គាល់ អឿង ដូវ។

១១ ផះ ម្ចាត ប្រ្លឹះ ប៊ីត ប៉ប យីស៊ូ អន់ខៃ កាដាប សាប៉ះ អ៊ែ ទីប កាប ឡុង ផា «អីស ឡាក់ គន ប្រ្លឹះ ប៊ីកកាតយ័»។

១២ ហះកា យីស៊ូ កាប បាំងអ្នក អន់ខៃ កាខាក់ ភៀ ជៃ អន់ ម្ចាត ប្រ្លឹះ ប៊ីត រះ អន់ ពូ អន់ហ្គាល់ អ៊ែ។

១៣ កេះណោះ យីស៊ូ ចាក ហាវ ពីង ប៉ានីម។ អ៊ែ អើ ហាវ បក់ ចំ ឡាក់ អ៊ែ ប៉ាញ្ចី ពុត រឿស អ្នក អន់ខៃ កា ឡាក់ ប៉ាក់ ចារ អ៊ែ។

១៤ អ៊ែ រឿស អ្នក សិះ ១២ ដូវ ឡាក់ អ៊ែ អន់ សិច ផា ម្ចាត រះ ប៉ាតាង អ៊ែ ភៀ អ្នែ អន់ខូ លូ អ៊ែ ម៉ាក់ ចឹង ប្រើ អន់ខៃ ចាក រះ សារ ដាក់ មះ ប្រ្លឹះ

១៥ ទីប អន់ អន់ខៃ ទី អំរាញ ទ្រុះ ឡាច់ ប្រ្លឹះ ប៊ីត ប្រ្លឹះ រឿត ដេល។

១៦ យីស៊ូ រឿស អ្នក អន់ខៃ ១២ ដូវ ណោះ ទី ស៊ីម៉ូន អ៊ែ រឿសិច អើ ផា «ពេ ត្រុះ»

១៧ យ៉ាកុប គន រតី សេបេដេ លូ យូហាន អុះ យ៉ាកុប យីស៊ូ រឿ សិច អន់ខៃ អើ ផា «បានអីកេ» ព្រៃ ផា «ប៉ាលូស ទី ពុត សាង ប៉ុប តេះតរ»

១៨ អន់ត្រេ ភីលីប បាថូលូមេ ម៉ាថាយ ថូមះ យ៉ាកុប គន រតី អាល ផាយ ថាដេ ស៊ីម៉ូន ប៉ាលូស ក្រុំ ប៉ាក់តារ៉ាត* ។

១៩ លូ យូដះ អ៊ីសាការីយ៉ុត ប៉ាក់ អន់តីត អ៊ែ ប្រ័តី អូ ត្រង់ កា យីស៊ូ។

សារ យីស៊ូ រះ សារ ប៉ាន់ដីប ឡឿង ប្រ្លឹះ ប៊ីត សាតាំង

២០ អន់តីត ឡឿង ណោះ យីស៊ូ សីត ទីល ប៉ាក់ ហី ទី កាំឡាំង អឿង ពីះ ណា រុំ ប្រ័តី អន់ កា យីស៊ូ លូ សិះ អ៊ែ អូ ហាវ សា សាណា។

* ៣:១៨ ៣:១៨ ក្រុំ ប៉ាក់តារ៉ាត ពូ អើ ផា ក្រុំ កាណាន ដេល យី ម្ចាត បិច កា សុនសាត អ៊ីស្រាអែល ប្រ័តី ប៉ាក់តារ៉ាត ភៀ អន់ រ៉ាវ៉ាថ ឡឿង គី សុនសាត រ៉ូម។ † ៣:២២ ៣:២២ បេលសេប៊ូល យី ម៉ែត ប្រ្លឹះ ប៊ីត សិច សាតាំង ណោះ ហង។

បើក ម៉ុត អ្នក ពីង ឡាកោ អើ បះ អើ អ្នក ទ្រុះ ឡាច ប្រ្លឹះ បើក នីអៀ ខង សាដាច់ ប្រ្លឹះ បើក អន់ អំរាញ កា អើ»។

២៣ យីស៊ូ អើ ពូ ពីះ ប៉ាត់ ចារ អើ កេះណោះ អើ កាប ប៉ាន់ដីប ជា «នីចម៍ ប្រ្លឹះ បើក សាតាំង អ្នក ទ្រុះ ឡាច សាតាំង ទៅ ប ?

២៤ ជា ប៉ាសុន ប៉ាថេត ចំ តាប៉ុញ គូប សោប ប៉ាថេត ណោះ ចឹង ក្លះ វាយ តា ប្រះ តាប្រ្លាំង ហង។

២៥ ជា ខាប់ខូ ចំ តាប៉ុញ គូប សោប ខាប់ខូ ណោះ ចឹង ក្លះ ក្លាយ វាយ គូប ហង។

២៦ ជា សាតាំង តាប៉ុញ អីក កា ឡាកោ ទៅ អើ ចឹង អ្នក កើត អុះ យី អើ វាយ រ៉ុង ហង។

២៧ អ្នក ទី បក់ ញើ ខិន ម៉ុត វ៉ាត អ្យក់ វ៉ាស អំប៉ាស ពីង ហី ប៉ាណូស កេង ៖ អុះ ទី ដឹង រ៉ុប កត់ បក់ កេង ណោះ ហិ ណោះ ចឹង ខិន ម៉ុត វ៉ាត អ្យក់ វ៉ាស អំ ប៉ាស អើ ទី។

២៨ អាញ រ៉ះ តាទីច កា អន់ដីស ជា ប៉ាណូស ចំ ប្រ័តី សារ យច លើ កាប ជា ម៉ាត ប្រ្លឹះ អើ ចឹង អ្នក យ៉ូ អុះ។

២៩ ហះកា បក់ ចំ កាប ជាម៉ាត កា ប៉ាដាត ប៉ាលឹង ប្រ្លឹះ ឡាក់ ដាក់ កាខាក់ អើ អ្នក អ្នាត ដោះ អុះ យី ប្រ្លឹះ ចឹង អ្យក់ យ៉ូ សារ យច ម៉ះ អើ លើយ ទីល ប៉ាដា តី»។

៣០ យីស៊ូ កាប នីណោះ ញន ពូ ជា ទី ប្រ្លឹះ បើក ម៉ុត អ្នក ពីង ឡាកោ អើ។

៣១ ផះ ណោះ មើត លូ អុះៗ យីស៊ូ ទីល ពីះ អ្នក តែង ឡើង ហី អន់ខែ ប្រើ ពូ ម៉ុត រ៉ះ កា យីស៊ូ។

៣២ ម្នក អ្នក ជុំ យីស៊ូ បក់ សាំយ៉ាំង អើ ប៉ាំងហៀន ណោះ អន់ខែ រ៉ះ កា អើ ជា «ហៃ តោ មើត លូ អុះ អីស ពីះ ណាំង អីស អន់ខែ អ្នក កុម៍ តែង ឡើង»។

៣៣ យីស៊ូ តើល ជា «ញើ មើត អាញ ? ញើ អុះ អាញ ?»

៣៤ កេះណោះ យីស៊ូ កាលែង ហៃ ប៉ាណូស បក់ អ្នក ជុំ អើ លូ កាប ជា «កាំ ឡាំង ទី អា ហង មើត លូ អុះ អាញ។

៣៥ បក់ ចំ ប្រ័តី ពូយ ប្រ្លឹះ បិកកាតយី ម្នក ណោះ ហង មើត អាញ លូ អុះ កាម៉ាក អុះ អងកាន់ ម៉ះ អាញ»។

៤

សារ យីស៊ូ រ៉ះ សារ ប៉ាន់ដីប អន់ទៀតៗ

៖ ៣:២៧ ៣:២៧ ប៉ាណូស កេង ណោះ យី ប្រ្លឹះ បើក សាតាំង។

១ យីស៊ូ បាំងហៀន ពូ រហាង ទៀក តាំងលើ ណារ៉ូ។ ទី កាំឡាំង អៀង រ៉ាដំ រ៉ាដំ ពីរ ផ្លែ ជុំ អើ។ ណោះ អើ កា អូរ ជីវ ផ្លែ ពីង ទូក ឡាច់ ឡឹង ហាង បើ ត កាប៉ាច់ មូត កាំឡាំង អន់ខែ ផ្លែ រហាង ពីង គោក។

២ យីស៊ូ កាប ប៉ាន់ដឹប សារ អៀង បាំងហៀន អន់ខែ។ អើ បាំងហៀន ពូ ផា

៣ «ហាត់ សាំយ៉ាង! ទី កាម៉ាក់ ម៉ៅញ ដូវ ចាក ឡា ចី តីល ពៀ។

៤ ផះ អើ ចី តីល ពៀ អន់ដា ឡិ ពីង ទ្រង សែម ចោះ ទិ។

៥ តីល អន់ដា ឡិ ពីង តេះ អំហ្គោ ឡាក់ ចារ អូ ទី តេះ កាពុល។ តីល ពៀ ណោះ ហ៊ិន ឡាម៉ត់ ខាក់ ខង តេះ ឡាតាំង

៦ ហះកា ទីល ដាវ តុ ឡាំងគត អើ កា ឡាយ៉ោ ក្រោះ ខង រ៉ាយ៉ះ អើ តោត អូ ជ្រុ។

៧ តីល អន់ដា ណារ៉ូ ឡិ ពីង តេះ ចារ ទី សាលៀ ប៉ាក់ អើ ហ៊ិន សាលៀ កា ត្រាប រិត អើ ប្រឹគី អន់ អើ អូ អូ ប្លែ ប៉ាការ អុះ។

៨ ហះកា ទី តីល អន់ដា ណារ៉ូ អើ ឡិ ពីង ចារ តេះ ដាក់។ តីល ណោះ កា ហ៊ិន ហារ បាំងកើត ប្លែ ប៉ាការ។ តីល អន់ដា ម៉ៅញ ឡាច់ ៣០ ម៉ៅញ ឡាច់ ៦០ ម៉ៅញ ឡាច់ ១០០»។

៩ កេះណោះ យីស៊ូ កាប ផា «ពៀ កាតាំង សារ អា អ្យក់ យឹត ចាជ្រុប ពិ!»។

១០ អន់តីត ឡឹង ណោះ ផះ កាំឡាំង អៀង អូ ទី ផ្លែ អន់ខូ លូ អើ ណោះ មូត សីះ ១២ ដូវ លូ មូត អន់ទៀត អន់ដា ផ្លែ លូ អើ អន់ខែ អំបញ្ច ឡឹង សារ អើ កាប ប៉ាន់ដឹប ណោះ។

១១ យីស៊ូ រះ កា អន់ខែ ផា «អាញ ចឹង រះ អន់ អន់ដឹស ហ្លង់ សារ អោន សា គីម ឡឹង សារ ប្រ្លះ រ៉ាងហៃ រ៉ាងខ្យា ហះកា ពូ អន់ទៀត ពូ កាតាំង ដឹង សារ ប៉ារ៉ាម ដោច

១២ ម៉ាក់ អន់ខែ ហៃ ប៉ប ហះកា អូ អន់ហ្គាល់ យ្លះ អន់ខែ កាតាំង ហះកា អូ ហ្លង់ អ្យក់ ផែត អន់ខែ រីល ណាំង ប្រ្លះ ណោះ អើ អូ អ្យក់ យ៉ូ អន់ខែ *»។

១៣ កេះណោះ យីស៊ូ កាប «ផា អន់ដឹស អូ ហ្លង់ សារ ប៉ាន់ដឹប អា នីចម អន់ ដឹស ចឹង ហ្លង់ សារ ប៉ាន់ដឹប អន់ទៀតៗ ណារ៉ូ?

១៤ ប៉ាណូស ចី តីល ពៀ ឡាក់ ប៉ាណូស រះ ប៉ានីរ ប្រ្លះ។

១៥ ប៉ាណូស អន់ដា ពៀប ឡាក់ កា តីល ឡិ ពីង ទ្រង ផះ អន់ខែ កាតាំង ពូ រះ ប៉ានីរ ប្រ្លះ ណោះ ប្រ្លះ បីត សាតាំង កា រ៉ាត អ្យក់ ឡាច់ ប៉ានីរ ប្រ្លះ ណោះ ឡឹង អន់ខែ ឡុត។

១៦ ប៉ាណូស អន់ដា ឡាក់ កា តីល ឡិ ពីង ចារ តេះ អំហ្គោ កា និះទៅ ដេល។ សាត់ កាតាំង ប៉ានីរ ប្រ្លះ អន់ខែ កា ហោក សៀ ឡុត។

* ៤:១២ ៤:១២ បរិហៃ អេសាយ ៦:៩-១០។

១៧ ហះកា អន់ខែ អូ ទី អន់ ប៉ានីរ ប្រ្រឹះ ម៉ុត កាណុង ពុត អន់ខែ កាខាក់ ហិ។ អន់ខែ ស្ងឿ ដឹង ម៉ោញ ទ្រុ។ ទីល ទី សារ ថុក ញ៉ាក កើត ពីះ លើ ទី ពូ អន់ទៀត អូ ណិស ញុន កា ប៉ានីរ ប្រ្រឹះ ណោះ អន់ខែ កា អ្នាត ស្ងឿ ឡូត។

១៨ ប៉ាណូស អន់ដា ឡាក់ កា តិល ឡិ ពីង ចារ សាលៀ។ អន់ខែ កាតាំង ប៉ានីរ ប្រ្រឹះ ដេល

១៩ ហះកា អន់ខែ រ៉ិនរ៉ាយ ដឹង កា សារ អ្នែ កោប គុន ប៉ាណូស ពីង អង់កក់ តេះ អា។ អន់ខែ ហោក ដឹង កា រ៉ាស អំប៉ាស លូ បូច កា កាណាត់ អន់ទៀត។ ណារ៉ុ។ សារ ទិណោះ ប្រ្រឹត អូ អន់ ប៉ានីរ ប្រ្រឹះ កើត ប្លែ ប៉ាការ អុះ។

២០ ហះកា ទី ប៉ាណូស អន់ដា ណារ៉ុ ឡាក់ កា តិល ឡិ ពីង ចារ តេះ ដា ត់។ អន់ខែ កាតាំង ប៉ានីរ ប្រ្រឹះ ណោះ កា ស្ងឿ។ អន់ខែ បាំងកើត ប្លែ ប៉ាការ រ បក់ អន់ដា ម៉ោញ កើត ៣០ បក់ អន់ដា ម៉ោញ កើត ៦០ បក់ អន់ដា ណារ៉ុ ម៉ោញ កើត ១០០»។

២១ កេះណោះ អែ ផា «អូ ទី ញឿ សុះ តាកៀង អ្នក វែវ កាត្រាប លើ ចែត អន់ តេះ ត្រេ អុះ។ យី ពូ សុះ ចែត ពីង ចារ តាកៀង ទៅ។

២២ គ្រីប សារ អោន ភៀ រះ អន់ ពូ ហ្លង់ គ្រីប សារ សាគីម ភៀ ឡាង តាំបាង អន់ ពូ បំប៉។

២៣ ញឿ កាតាំង សារ អា អ្នក យីត ចា ជ្រែប ពិ»។

២៤ កេះណោះ យីស៊ូ កាប ណារ៉ុ ផា «អន់ដីស ត្រត់ ឡាវាំង ឡឺង សារ អន់ ដីស សាំយ៉ាំង អា កាខាក់។ អន់ដីស រ៉ាល់ បុប ចំ អន់ដីស ចឹង ទី បុប ណោះ ដេល លើ លីះ ឡឺង ណោះ សាំ។

២៥ ប៉ាណូស ចំ ទី កេះ ចឹង អន់ ផែម ណារ៉ុ ហះកា ប៉ាណូស ចំ អូ ទី ចឹង ត្រត់ អ្នក ឡាច់ កាណាត់ ញ៉ា ឡាក់ អែ ទី បិត ប៊ិត ណោះ»។

២៦ យីស៊ូ កាប ណារ៉ុ ផា «សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រឹះ បិកកាតយ័ រៀប ឡាក់ កា ប៉ាណូស ម៉ោញ ដូវ ចី តិល រៀ ពីង តេះ អែ។

២៧ យីះ អែ តែប លើ អ្នុវ យីះ ម៉ាំង លើ តារ កាតាម កា តិល ណោះ ប៉ាទុះ ម៉ាត់ ចាត់ ឡាំងគត ដេល។ អែ អូ អូ អន់តត់ តិល ណោះ អែ ប៉ាទុះ ម៉ាត់ ចាត់ ឡាំងគត នីចម៍ អុះ

២៨ ខង តេះ តាត់ អង់ហិន តិល ណោះ អែ ទៅ។ សាត់ ប៉ាន់ដា ចាត់ ឡាំង គត អន់តីត ឡឺង ណោះ ចាត់ អង់កោហ ប្លោហ ប៉ាយក់ ទី ប្លែ។

២៩ ទីល ទុំ កេះ ពូ អ្នក កាន់ខៀវ ច្រូត ឡូត ខង ទីល មុន ច្រូត កេះ»។

៣០ យីស៊ូ កាប ណារ៉ុ ផា «សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រឹះ បិកកាតយ័ រៀប ឡាក់ កា កាណាត់ ញ៉ា ? ពិន ចឹង អ្នក កាណាត់ ញ៉ា ចឹង ប៉ាន់ដីប អន់ ត្រត់ ?

៣១ សារ រាំងហៃ រាំងខ្យា ម៉ែ បង្រៀម ប៊ិកកាតយ័ ញៀប ឡាក់ កា តិល វ៉ាហ៊ីញ ម៉ោញ នែរ។ ផ្ទះ ពូ តប់ តិល ណោះ ពីង តេះ អែវី វ៉ាហ៊ីញ ឡឹង ពូ។

៣២ ទិល ពូ តប់ កេះ តិល ណោះ កា ហិន ហាវ តិស លីះ ឡឹង តើម សាណា អន់ទៀតៗ ទី ហ្គា ទី តាំងកង ទី កី ឡាអត់ មូត សែម ពីះ ប្រគី សំបួរ វ៉ាឡូវ អែវី»។

៣៣ យីស៊ូ រ៉ះ ប៉ានីរ បង្រៀម អន់ ពូ សាំយ៉ាំង អែវី ខុ កាប ប៉ាន់ដីប នីអៀ ហង តាម ពូ ហ្គង ពូ ទៅ។

៣៤ រ៉ប់ យីស៊ូ រ៉ះ ប៉ានីរ បង្រៀម អន់ ពូ សាំយ៉ាំង អែវី កាប ប៉ាន់ដីប លើយ ហះ កា ប៉ាក់ អែវី ឡាច់ ឡឹង កាំឡាំង អៀង អែវី ដឹង មូត សីះ អែវី ណោះ អែវី រ៉ះ តាត់ អង់ហ្គង់ សារ ទិណោះ អន់ សីះ អែវី ហ្គង់។

សារ យីស៊ូ ប្រគី អន់ ស្វាស បី ខ្យាល

៣៥ ង៉ាច ដាវ ណោះ ទៅ យីស៊ូ រ៉ះ កា មូត សីះ ជា «ពិ ពិន យ្យង ឡាក់ ប៉ាក់ ហាង តោ»។

៣៦ មូត សីះ កា ចាក ឡាច់ ឡឹង កាំឡាំង អៀង ដីរ ជិះ ទូក អន់ខុ លូ យីស៊ូ ឡាក់ អែវី ពីង ទូក ណោះ។ ទី ទូក អន់ទៀត អន់ជា ឡាក់ អន់ខុ ដេល។

៣៧ ផាឌី ប្លែង បី ខ្យាល វ៉ាល ពុត ប៊ី ទៀក រាំងក្លាច ម៉ុត កាណុង ទូក បើត ចឹង ប៉ាញី។

៣៨ កាប៉ាច់ យីស៊ូ តែប ខើយុត អន់ហើយ្យ ហ្គាក់ អែវី ប៉ាក់ កាសៃ ទូក។ មូត សីះ ពីះ រ៉ោ អែវី ជា «ណោយ្យ ពិន តោ កិញអៀ ហង ! ញ៉ា អីស អូ យីត ប ?»

៣៩ យីស៊ូ អ្សវ អន់តាវ កេះណោះ ទីប ខ្យាល លូ ទៀក ជា «ស្វាស ឡុក ពិ !» ផ្ទះ ណោះ ស្វាស ខ្យាល ប្រាំង ខឹង អង់កក់ ទៀក ដាក់ ចិរ តែល ទៅ។

៤០ កេះណោះ យីស៊ូ កាប កា អន់ខែ ជា «ញ៉ា ត្រត់ អន់ដីស អ្សក តាឡាម៉ នី អៀ ? អន់ដីស បើ ស្មើ ប ?»

៤១ អន់ខែ អ្សក អ្សរីវៗ ម៉ោញ កាប លូ ម៉ោញ ជា «ប៉ាណូស នែរ ចំ អា បះ ខ្យាល លូ ទៀក វ៉ាប់ អែវី នីអៀ ?»។

៥

សារ យីស៊ូ តាំងហ្សិត បង្រៀម ប៊ិក ឡាច់ ឡឹង ប៉ាណូស

១ យីស៊ូ លូ សីះ អែវី យ្យង ទិល ហាង តោ ម៉ុត កាណុង ព្រី សុនសាត កេវ៉ា ស៊ីន។

២ ផ្ទះ យីស៊ូ អ្សវ ឡាច់ ឡឹង ទូក ផាឌី កា ទី កាម៉ាក់ បង្រៀម ប្រគី ម៉ោញ ដូវ ចាក ឡាច់ ឡឹង ចារ ពូ តប់ ប៉ាទ្រូ ពីះ ប៉ាក់ ចារ អែវី ឡុក។

៣ ប៉ាណូស អា អ្វី រចារ ពូ តប់ ប៉ាទ្រូ អូ ទី ពៀ ចឹង ដាម កត់ អើ អុះ យ្នះ ពូ កត់ អើ លូ ច្រាល់ កា អូ ទូម អុះ។

៤ ពូ តាឡាប័ ចែត ណ្ណះ លូ កត់ លូ ច្រាល់ អៀង ទង កេះ ហះកា អើ វ៉ាក ណ្ណះ សាន់ដូះ ច្រាល់។ អូ ទី បក់ ពៀ ដាម អើ អុះ។

៥ អើ ចាក អ្វី រដុង ប៉ានីម ចារ ពូ តប់ ប៉ាទ្រូ រប់ ម៉ាំង រប់ ដាវ ស៊ូ អ្វី ឡុង លូ អ្យក់ អំហ្គោ ទ្រួស ឡាកោ អើ ទៅ។

៦ ផៈ អើ ប័ប យីស៊ូ ឡឹង ចាំងហាយុត អើ សាតាក់ ឡា ជន តាកុល ឡោម សាប្នះ យីស៊ូ។

៧ អើ ស្រីក ម៉ៃៗ ខាក់ ផា «អី យីស៊ូ គន ប្រ្នះ តីស ហ្វិត ឡឹង ពូ អីស ទី សារ ញ៉ា លូ អាញ? អាញ ប័រ ឡោម អីស ហះ ម៉ាត់ ប្រ្នះ បិកកាតយ័ ជៃ ប្រ័ គី បាប អាញ»។

៨ ប្រ្នះ បឹត កាប នីណោះ ញន កា យីស៊ូ តាំងហ្សិត អើ ផា «ប្រ្នះ បឹត ឡាច់ ឡឹង ប៉ាណូស អា ពិ»។

៩ កេះណោះ យីស៊ូ អំបញ្ច លូ ប្រ្នះ បឹត ណោះ ផា «ពៀ សិច អីស?» ប្រ្នះ បឹត រះ ផា «ញីន សិច តាប័ល តាហាន ខង ញីន ទី គូប អៀង ដូរ»។

១០ ប្រ្នះ បឹត ឡោម ឡា យីស៊ូ ខាក់ អ្យត កា អើ ទ្រុះ ឡាច់ អន់ខៃ ឡឹង ចារ ណោះ។

១១ ក្យាម រណោះ ទី សាតៃ អៀង ម៉ោញ តាប័ល ផៈ អ្វី ណាំង សា រដុង ប៉ានីម។

១២ មូត ប្រ្នះ បឹត ឡោម យីស៊ូ ផា «ប័រ អន់ ញីន ម៉ុត ពីង សាតៃ តោ ឡុត»។

១៣ យីស៊ូ កា ភម អន់។ មូត ប្រ្នះ បឹត កា ឡាច់ ឡឹង កាម៉ាក ណោះ ម៉ុត ពីង សាតៃ។ តាប័ល សាតៃ អៀង យី អើ ២០០០ កល់ សាតាក់ ជីរ ច្រាំង ត្រុក ឡឺ ពីង ទៀក តាំងលេវ ឡុង ទៀក តៅ ទី។

១៤ មូត រង សាតៃ សាតាក់ សីត រះ លូ មូត កាំឡាំង អ្វី ប៉ាក់ មៀង លូ មូត កាំ ឡាំង បក់ អ្វី ប៉ាក់ ស្រុក តេះ។ កាំឡាំង ប៉ាណាំ គូប ចាក ឡា ហៃ សារ ណោះ។

១៥ ទីល ប៉ាក់ ចារ យីស៊ូ អន់ខៃ ប័ប ប៉ាណូស បក់ ប្រ្នះ បឹត តាប័ល តាហាន ម៉ុត។ អើ អង់ អ្វី ហះ ណោះ ដាក់ ហ្លង់ កេះ កាសិប ពៀត ខោ អារ ដេល។ សារ ណោះ ប្រ័ត អន់ ពូ អ្យត កា យីស៊ូ។

១៦ មូត បក់ ប័ប សារ ណោះ ម៉ាត់ តាំងឡា កា រះ តូ កា ពូ ឡឹង សារ កាម៉ាក ប្រ្នះ ប្រ័ត លូ សារ សាតៃ ណោះ ដេល។

១៧ កេះណោះ ពូ ឡោម ឡា យីស៊ូ ប្រើ ចាក ឡាច់ ឡឹង ចារ ពូ ណោះ។

១៨ ផៈ យីស៊ូ ចាក ជីរ ជិះ ទូក កាម៉ាក បក់ ប្រ្នះ ប្រ័ត ពៃ ប័រ ពូយ អ្វី អន់ខុ លូ អើ ដេល។

១៩ ហះកា យីស៊ូ អ្នក មន់ អែវ ព្រួយ អុះ។ អែវ រិះ កា កាម៉ាក់ ណោះ ជា «ចាក សីត ប៉ាក់ ហី អីស ពិ! សីត អ្នែ លូ ខាប់ខួ អីស ម៉ាក់ រិះ សារ ប្រ្រឹះ បិកកាតយី តាប៉ាប តាប៉ុន កា អីស លូ សារ អែវ តង់ តាក់ អន់ដាក់ អីស អា»។

២០ កាម៉ាក់ ណោះ កា ចាក ឡាច រិះ កា កាំឡាំង ខេត ដេកាប៉ូល ឡឹង សារ យី ស៊ូ តាក់ អន់ដាក់ អែវ។ គ្រឹប ដូវ ឡាក់ កាតាំង សារ អែវ រិះ ពូ កា ញម ខាក់។

សារ យីស៊ូ តាក់ អង់រីស សីត គន រត់ យែវ្រុះ

២១ យីស៊ូ ជិះ ទូក យួង តាំងលេវ៉ា ឡឹង ហាង តោ សីត ប៉ាក់ ហាង អា ណា រ៉ូ។ ណោះ ទី តាប៉ល់ កាំឡាំង អៀង ប៉ាក់ គូប ពីះ ប៉ាក់ ចារ អែវ អ្នែ រហាង តាំង លេវ៉ា។

២២ ផះ ណោះ ទី ក្រាក់ រ៉ាំងហៃ រ៉ាំង ម៉ោញ ដូវ សិច យែវ្រុះ ពីះ ទីល។ ផះ អែវ ប៉ប យីស៊ូ អែវ កា ជន តាកុល សាំប្រឹះ ហះ ជុង យីស៊ូ

២៣ កាប ឡោម រិះ កា យីស៊ូ ជា «គន អង់កាន់ អាញ អីត យ៉ិប ខាក់ បែត ចឹង តោ ហង បរ អីស ឡាំ សាប៉ាក់ ពីង អែវ ណើ ម៉ាក់ អែវ ដាក់ អ្នែ រីស»។

២៤ យីស៊ូ កា ឡាំ ព្រួយ អែវ។

ទី តាប៉ល់ កាំឡាំង អៀង ខាក់ ប៉ាពែរ ចាក ព្រួយ អែវ។

២៥ ផះ ណោះ ទី អង់កាន់ ម៉ោញ ដូវ អីត ជីវ អញ្ចុ លើយ ទុញ ១២ សាណាំ កេះ។

២៦ ទី មូត ម៉ូអ្យា អៀង ពូ អែវ អូ អូ ប្រត់ ដាក់ អុះ ហើង កា អីត ហើង យ៉ិប ៗ។ អែវ ប្រូ រ៉ាស អំប៉ាស ទី ប្រើះ អ្យក់ ពូ ឡាកោ អែវ អូ ទី ប៉ាឡេ អុះ អែវ ហើង យ៉ិប ៗ។

២៧ អង់កាន់ ណោះ កាតាំង លេវ៉ា ពូ រិះ សារ យីស៊ូ អែវ កា ឡាំ ប៉ាពែរ ម៉ុត ព្រួយ អន់ខួ លូ កាំឡាំង ដេល ម៉ុត សាប៉ាក់ អារ តីស យីស៊ូ ទ្រង អង់កក់។

២៨ ញន អែវ យីត កាណុង ពុត «ជា អាញ ទី សាប៉ាក់ ដឹង អារ អែវ ដាក់ ហង អីត អាញ អា»។

២៩ ជាឌី ឡាកោ អែវ កា ងត់ ជាម ឡូត អែវ កាតាំង ឡាកោ អែវ ដាក់ កេះ។

៣០ កេះ ណោះ យីស៊ូ កា អូ ឡូត ជា អំរ៉ាញ អែវ ទី តាក់ អន់ដាក់ ប៉ាណូ ស។ ណោះ អែវ កា លេង ឡាំ បើង កាំឡាំង អំប៉ញ ជា «ញី សាប៉ាក់ អារ អាញ?»

៣១ មូត សិះ តើល អែវ ជា «អីស ប៉ប កេះ កាំឡាំង អៀង ចាក ប៉ាពែរ គូប ខាក់ អា ខ ញ៉ា ត្រត់ អីស អំប៉ញ ជា ញី សាប៉ាក់ អារ អីស នីអៀ?»។

៣២ យីស៊ូ ហៃ ជុំ កាំឡាំង បិច អូ អន់តត់ ជា ញី សាប៉ាក់ អែវ ណោះ។

៣៣ អង់កាន់ ណោះ អ្សត វ៉ាវែត ខង អើអ្ន អន់តត់ សារ ណោះ កើត ពីង ឡា កោ អើ។ អើ ម៉ុត កាដាប សាំប៉ះ ហះ ជុង យីស៊ូ លូ រះ សារ ឡាក់ ទី កើត ពីះ កាណុង ឡាកោ អើ ទិណោះ កា យីស៊ូ។

៣៤ យីស៊ូ កាប លូ អើ ផា «អីស ដាក់ កេះ ញួន កា អីស ស្មៅ។ ចាក ពិ ចាក ដាក់ ប៉ាឡឹង អន់ ដាក់ អីត អីស ណោះ»។

៣៥ ផះ យីស៊ូ អ្ន កាប ណោះ ទី ពូ ពីះ ឡឹង ហី យ៉ែរុះ រះ ផា «គន អង់កាន់ អីស តៅ កេះ ផៃ អ្ន តាក់ អង់ខើក ណែយូ ហង»។

៣៦ យីស៊ូ អ្ន ងិត ឡឹង សារ ពូ រះ ណោះ អុះ។ អើ រះ កា យ៉ែរុះ ផា «ផៃ យីត អីស ក្រាន់ កា ស្មៅ ដោច»។

៣៧ យីស៊ូ អ្ន អន់ ពូ ឡាំ ពួយ អើ អុះ អើ អន់ ដឹង ពេត្រុះ យ៉ាកុប លូ យូ ហាន អុះ យ៉ាកុប។

៣៨ ទីល ប៉ាក់ ហី យ៉ែរុះ ឡាក់ ក្រាក់ រ៉ាងហៃ រោង ណោះ យីស៊ូ ប៉ប កាំឡាំង អៀង រ៉ាចក់ រ៉ាចល់ អ្ន ញ៉ាំ អង់ហ្សាំង ឡុង។

៣៩ យីស៊ូ ម៉ុត ពីង កាណុង ហី កាប កា ពូ ផា «ញ៉ាំ ត្រត់ អន់ដីស អ្ន រ៉ាចក់ រ៉ា ចល់ ញ៉ាំ អង់ហ្សាំង នីអៀ សាស្វា អា អើ អ្ន តៅ អុះ អើ ក្រាន់ កា តែប ហ្វាក់ ដោច»។

៤០ ហះកា ពូ កាកីក ប៉ាដើក ប៉ាញ់ថើរ កា យីស៊ូ។ កេះណោះ អើ តាំងហ្សិត ឡាច់ ពូ ប៉ាក់ ឡឹង។ អើ អ្សក់ ដឹង ពី មើត សាស្វា ណោះ លូ សីះ អើ ប៉ែង ដូរ ម៉ុត ពួយ អើ ពីង ណុង ចារ សាស្វា អង់កាន់ ណោះ។

៤១-៤២ សាស្វា ណោះ ទី អាញ ១២ សាណាំ កេះ។ យីស៊ូ រ៉ុប តី អើ កាប ផា «តាលីថា គូមី !» ព្រៃ ផា «អ្សរ ពិ ណាង»។ ផាឌី សាស្វា អង់កាន់ ណោះ កា អ្សរ អន់តាវ ចាក ឡូត។ ផះ ណោះ អន់ខៃ ញម ខាក់។

៤៣ កេះណោះ យីស៊ូ រះ អន់តត់ កា អន់ខៃ កាខាក់ អ្ន អន់ រះ សារ ណោះ អន់ ពូ អ្ន អន់តត់ អុះ។ អន់តីត ឡឹង ណោះ អើ ប្រើ អន់ខៃ អ្សក់ សាណា អន់ កា ណាង ណោះ សា។

៦

សារ យីស៊ូ សីត ប៉ាក់ ស្រុក ណាសាវែត

១ យីស៊ូ ចាក ឡាច់ ឡឹង ស្រុក ណោះ សីត ប៉ាក់ ស្រុក តេះ អើ ទៅ ម្ន ត សីះ កា ឡាំ ពួយ អើ ដេល។

២ ទីល ដាវ រ៉ាឡូវ អើ ប៉ាំងហៀន ពូ ពីង រោង។ កាំឡាំង អៀង កាតាំង អើ ប៉ាំងហៀន ណោះ ពូ ញម ខាក់។ ពូ កាប គូប ពូ ផា «ឡឹង ចំ អើ អ្ន សារ ទិ

អា? ញ៉ា ត្រង់ អើ ហ្សាំង សាឡាច នីអៀ? ញ៉ា ត្រង់ អើ អ្នក ប្រើ គី សារ អីញ អំ វ៉ាញ នែវ អា?

៣ ញ៉ា ប៉ាណូស អា អ្នក ត្រង់ វ៉ាគីយ ចាំង អ៊ឹង គន ម៉ារី ប? អ្នក ត្រង់ អុះ អើ ប សិច យ៉ាកុប យូសេ យូដា លូ ស៊ីម៉ូន ណោះ? អុះ អង់កាន់ អើ កា អ្នែ កាណុង ស្រុក អន់ខូ លូ ពិន ដេល»។ ណោះ ហង បះ ពូ អ្នក ចេ សៀ អើ។

៤ យីស៊ូ កាប លូ អន់ខែ ជា «ម្នាក់ វ៉ាគីយ ប្រ្លឹះ ទី ដឹង ពីង ហី អើ ទៅ ស្រុក តេះ អើ ទៅ អុះ មី អើ ទៅ ដោច ពូ អ្នក វ៉ាប អ្នក សៀ អើ»។

៥ អ្នែ ហះ ណោះ យីស៊ូ អ្នក ប្រើ គី សារ អីញ អំវ៉ាញ អៀង អុះ ទី ដឹង សាប៉ា គំ តាគំ អន់ដាគំ ប៉ាណូស អីត ពៀវ ប៉ែង ដូវ។

៦ យីស៊ូ ញម ខាក់ ប៉ប កាំឡាំង ស្រុក អ្នក សៀ តាឡាម៉។ ឡែង ឡឹង ណោះ អើ ចាក ឡាំ បាំង ហៀន ប៉ាគំ ស្រុក អន់ទៀតៗ ឡាក់ អ្នែ ជុំ ណោះ ណារ៉ុ។

សារ យីស៊ូ ប្រើ សីះ អើ ចាក

៧ កេះណោះ យីស៊ូ អើ ពិះ សីះ ១២ ដូវ ប្រើ អន់ខែ ចាក ពៀវ ដូវ ៗ លូ អន់ អន់ខែ ទី អំវ៉ាញ ទ្រុះ ប្រ្លឹះ ប៊ីត ប្រ្លឹះ រ៉ុត ដេល។

៨ អើ អន់តត់ រះ កា អន់ខែ ជា «ដៃ ទ្រុង ឡាំ កាណាគំ ញ៉ា ចឹក ដឹង អ៊ឹង ជ្រៀ បគី ហង ដៃ ទ្រុង ឡាំ សាណា សាណាត កាទុង លើ លៀន កាក់។

៩ ជិះ ដឹង គីប ហះកា ដៃ ពៀត អារ ពៀវ តាល់។

១០ ជា អន់ដីស ម៉ុត ពីង ហី បក់ ចំ អ្សត អន់ដីស អ្នែ ពីង ហី ណោះ ទីល ដាវ អន់ដីស ចាក ឡាច់ ឡឹង ស្រុក ណោះ ពិ។

១១ ជា ស្រុក ចំ ពូ អ្នក ហាប់ អ្នក កាំបាំង អន់ដីស អន់ដីស ត្រង់ ចាក ឡាច់ ឡឹង ស្រុក ណោះ ទីប តាតួះ ឡាច់ កាបក់ តេះ ឡឹង ជុង អន់ដីស ភៀ តាំបាង ជា អន់ ដីស អ្នក ត្រង់ លូ ពូ»។

១២ ម្នុត សីះ កា ចាក ឡាំ អន់តត់ ប៉ាតោ កា ពូ អន់ ប៊ុនពែង ពុត ពៀក។

១៣ អន់ខែ ទ្រុះ ប្រ្លឹះ ប៊ីត ប្រ្លឹះ រ៉ុត អន់ ឡាច់ ឡឹង ប៉ាណូស អៀង។ អន់ខែ ឡាប សាដី ពីង ម្នុត ពូ អីត អន់ ពូ ដាក់។

សារ សាដាច់ ហេរត ប៉ាន់តោ យូហាន

១៤ សាដាច់ ហេរត កា អ្នក អន់តត់ ឡឹង សារ ទីណោះ ញន យីស៊ូ លៅ លែង សិច ខាក់។ ហះកា ពូ សាម៉ត ជា «រតី យូហាន ឡាក់ បាំងហុំ ពូ ពៃ អើ រ៉ុស សីត ណារ៉ុ ណោះ ហង បះ អ្នក ប្រើ គី សារ អំវ៉ាញ អីញ កេង ខាក់ នីអៀ»។

១៥ បក់ អន់ដា ជា «អើ អា ហង រតី អេលីយ៉ា» បក់ អន់ដា ណារ៉ុ ជា «អើ វ៉ា គីយ ប្រ្លឹះ ម៉ោញ ដូវ ឡាក់ កា វ៉ាគីយ ប្រ្លឹះ រាំងហារ ម៉ោហ ពៃ ដេល»។

១៦ កាប៉ាច់ សាដាច់ ហេរត ប៉ាត់ អើ អ៊ូ អន់តត់ ឡើង សារ អា កេះ អើ ផា «ប៉ាណូស អា នីចម៍ កា យូហាន អាញ ប្រើ ពូ កាសិត អង់កូ ពែ ហង រ៉ីស សីត ណារ៉ូអា»។

១៧-១៨ សារ អា កើត នីអៀ សាដាច់ ហេរត បិច កា ហេរ៉ូខៀស កាម៉ាញ អុះ អើ ភីលីប អើ កា អ្យក់ ទី អើ ឡុត។ ណោះ ហង រ៉ត យូហាន កាប កា សាដាច់ ហេរត ផា «អីស អូ ត្រត់ អ្យក់ កាម៉ាញ អុះ ប្រតី កាម៉ាញ អីស អុះ»។ កេះ ណោះ សាដាច់ ហេរត ប្រើ ពូ រ៉ុប កត់ ចត់ រ៉ត យូហាន ត្រន កាណុង ខុក ញន ហេរ៉ូខៀស។

១៩ ហេរ៉ូខៀស អឹក ខាក់ កា រ៉ត យូហាន ណោះ ហង អើ ណាំង ទ្រង ប៉ាន តោ អ្នត អើ ហះកា អើ ណាំង ទ្រង ប៉ាន តោ អូ ប៉ប

២០ ខង សាដាច់ ហេរត អើ អ្យកត កា យូហាន អើ អ៊ូ អន់តត់ ផា រ៉ត យូហាន ប៉ាណូស ដាក់ ត្រង់ ឡាក់ ប្រតី ដារ ប្រ្រះ។ ណោះ ហង អើ កា រ៉ាំងហៃ យូហាន។ ផះ អើ សាំយ៉ាំង យូហាន យ្រះ អើ អុក ពុត រ៉ិនរ៉ាយ ឡើង សារ អើ កាប ណោះ ហះកា អើ ចៃ សាំយ៉ាំង ដេល។

២១ ដារ ម៉ោញ សាដាច់ ហេរត ប្រតី ប៊ុន កាណើត * អើ អើ ពីះ មូត ក្រាត់ តាំងកង តីសៗ មូត ម៉ែត តាហាន លូ ប្រ្រះ ប៉ាតុរង អ្នែ កាណុង ខេត កាលី ឡេ។ ផះ ណោះ ហេរ៉ូខៀស ទី ទ្រង ចឹង ប្រតី កា យូហាន។

២២ គន អង់កាន់ ហេរ៉ូខៀស ម៉ុត កាតាប ប្រតី អន់ កា សាដាច់ ហេរត លូ មូត អំហ្វិយ ទិខូ ប៉ាញ ពុត កា អើ ខាក់។ សាដាច់ ហេរត កាប លូ អើ ផា «ផា អីស បិច កា កាណាត ញ៉ា ប័រ ពិ អាញ ចឹង អន់ កា អីស»។

២៣ សាដាច់ ហេរត មត់ ផា «អីស ប័រ កាណាត ញ៉ា កាតាម អាញ ចឹង អន់ យ្រះ ប៉ាថេត ម៉ោញ ប៊ែង កា អន់ ដេល»។

២៤ អើ ឡាច់ អំបញ លូ មើត អើ «កាណាត ញ៉ា អាញ ត្រត់ ប័រ ឡើង អើ?» មើត អើ តើល «ប័រ កល់ យូហាន»។

២៥ អើ ប៉ាន់តាន រ៉ីល សីត រះ កា សាដាច់ ហេរត ផា «អាញ បិច កា កល់ យូហាន ចែត ពីង ក្លារ តីស កិញអៀ ហង»។

២៦ សាដាច់ ហេរត អុក ពុត ពៀក ខាក់ ហះកា អើ អូ ចៃ រ៉េ ពុត ញន អើ ទី មត់ ហះ ម៉ាត់ អំហ្វិយ ទិខូ កេះ។

២៧ អើ កា ប្រើ តាហាន ម៉ោញ ដូរ ឡាំ កាសិត អ្យក់ កល់ យូហាន កា អើ ឡុត។

២៨ តាហាន ឡាំ ប៉ាត់ ខុក កាសិត អ្យក់ កល់ យូហាន ចែត ពីង ក្លារ តីស ជីន អន់ កា អើ។ អើ កា អ្យក់ កល់ ណោះ អន់ កា មើត អើ។

* ៦:២១ ៦:២១ ប៊ុន កាណើត រ៉ប សាណាំ ពូ ប្រតី ប៊ុន អា តាត់ កាចាំង ឡើង ដារ អើ កើត។

២៩ ស៊ី: យូហាន អ្នក អន់តត់ ឡើង សារ ណោះ: អន់ខែ កា ឡាំ អ្សក់ តប់ ប៉ាទ្រូ យូហាន។

សារ យីស៊ូ អន់ ណុំ ប៉ាំង កា កាំឡាំង អៀង

៣០ អន់តតត ឡើង ណោះ: ម្នក ស៊ី: ឡាក់ រ៉ះ ប៉ាតាង យីស៊ូ ណោះ: សីត ឡើង ចាក។ អន់ខែ កា រ៉ះ លូ យីស៊ូ គ្រឹប ង៉ារ អន់ខែ ទី ប្រតី លូ សារ អន់ខែ ប៉ាំង ហៀន ពូ។

៣១ ទី ប៉ាណូស អៀង ចាក សីត ចាក ឡាំ ប្រតី អន់ កា យីស៊ូ លូ ស៊ី: អើ អូ ហារ សា។ យីស៊ូ កាប លូ ស៊ី: អើ ផា «ពិ ពិន ឡាំ ប៉ាក់ ចារ ឡាង៉ាន់ ម៉ាក់ ពិន វ៉ាឡូរ បៀត»។

៣២ យីស៊ូ កា ជីរ ជិះ ទូក អន់ខូ លូ ម្នក ស៊ី: ឡាំ ប៉ាក់ ចារ ឡាង៉ាន់។

៣៣ ហះកា ទី ប៉ាណូស អៀង បំបំ យីស៊ូ លូ ម្នក ស៊ី: អើ ចាក។ ពូ អន់ហ្គាល់ អន់ខែ ណោះ: ហង ពូ ប៉ាណាំ គូប ចាក ឡាច់ ឡើង ស្រុក អន់ទៀតៗ សាតាក់ ឡាំ ប៉ាក់ ចារ ណោះ: អន់ទ្រូល ឡើង អន់ខែ។

៣៤ ប៉ាក់ យីស៊ូ ហារ ឡើង ទូក អើ បំបំ កាំឡាំង អៀង នីណោះ: អើ ឡិ ណូស ស្រុក តាប៉ាប តាប៉ុន កា ពូ ខាក់។ អើ ហៃ ពូ អ្នក កា ចៀម អូ ទី តាំងឡា រង។ ណោះ: ហង អើ ទី ប៉ាំងហៀន សារ អន់ទៀតៗ អៀង នៃរ។

៣៥ ផះ ណោះ: ង៉ារ ក្យាមី ចឹង ម៉ាំង កេះ: ម្នក ស៊ី: រ៉ះ កា យីស៊ូ ផា «ចារ ហះ អា ឡាង៉ាន់ ខាក់ ង៉ារ កា ក្យាមី ចឹង ម៉ាំង កេះ»។

៣៦ ប្រើ កាំឡាំង សីត ពិ ម៉ាក់ អន់ខែ ចាក ណាំង តាច់ សាណា សា រស្រុក បក់ អ្នក ក្យាមី អា»។

៣៧ យីស៊ូ តើល អន់ខែ ផា «ញ៉ា អន់ដីស អូ អ្សក់ សាណា អន់ អន់ខែ សា ណើ»។ អន់ខែ តើល ផា «ញ៉ា ពិន ត្រត់ អ្សក់ លៀន ២០០ កាក់† តាច់ សាណា អន់ អន់ខែ សា ប?»

៣៨ យីស៊ូ អំបញ្ច អន់ខែ ផា «អន់ដីស ទី ណុំ ប៉ាំង ញ៉ាង កាតុ? ឡាំ ហៃៗ»។ ប៉ាក់ អន់ខែ បំបំ កេះ: អន់ខែ រ៉ះ ផា «ពិន ទី ណុំ ប៉ាំង ប៉ាតាម កា តុ លូ កា ញៀរ ក្យាំង»។

៣៩ កេះណោះ: យីស៊ូ ប្រើ កាំឡាំង អន់ អង់អ្នែ ប៉ាតុ ប៊ុន ក្រុំ ពឹង សាម៉ោង កា សែត ឡាញ់ចិន។

៤០ ពូ អង់អ្នែ ប៊ុន ក្រុំ ៗ អន់ដា ទី ១០០ ដូរ អន់ដា ទី ៥០ ដូរ។

† ៦:៣៧ ៦:៣៧ ២០០ កាក់ ពៀត គុល «២០០ ខែណារី»។ ម៉ោញ ខែណារី យី ខា ប្រតី គូលី ម៉ោញ ង៉ារ។

៤១ យីស៊ូ អ្យក់ ណុំ បាំង ប៉ាតាមី កាតុ លូ កា ពៀរ ក្បាំង ណោះ ងើយ ហែ ពឹង ប្លែង ប៉ានេ ប្រ្លឹះ កេះណោះ គុ ណុំ បាំង អន់ កា ម្នត សីះ ភៀ ដែក អន់ កា កាំឡាំង សា។ អើ កា ដែក កា ពៀរ ក្បាំង ណោះ អន់ និះទៅ ដេល។

៤២ កាំឡាំង សា ផឹត ទិឌូ។

៤៣ កេះណោះ អន់ខែ ទូញ រ៉ាន់ដាប់ ណុំ បាំង លូ កា សល់ តែល ពូ សា ទី ប៉ាញី ១២ កាអ៊ី ណារ។

៤៤ ចំលួន ប៉ាណូស សា ណុំ បាំង ណោះ កាត់ ដឹង កាម៉ាក់ ៥០០០ ដូរ។

សារ យីស៊ូ ចាក អំបាំង អង់កក់ ទៀក

៤៥ កេះណោះ យីស៊ូ ប្រើ ម្នត សីះ ជិះ ទូក យួង ឡាំ ប៉ាត់ តេះ បេតសែដា អន់ ទ្រួល។ កេះណោះ អើ រិះ កា កាំឡាំង ប្រើ ពូ សីត។

៤៦ កាំឡាំង សីត ទិ កេះ អើ កា ចាក ហារ ម៉ន់ ពឹង ប៉ានីម។

៤៧ ទីល ប្លែង ម៉ាំង ម្នត សីះ ជិះ ទូក ទីល ពឹង អន់តិគី តាំងលេវី កេះ ដឹង យី ស៊ូ ដូរ អើ អ៊ែ ពឹង គោក។

៤៨ យីស៊ូ បំបំ ម្នត សីះ ជែវ ទូក ញ៉ាក ខាក់ ខង ទី ខ្យាល ប៊ី សីត ទូក អន់ ខែ។ ក្បាម ប៉ាតារ យីស៊ូ ចាក អំបាំង អង់កក់ ទៀក ឡាំ ប៉ាត់ ចារ អន់ខែ អើ ប្រើ ឡាក់ កា ចាក ទ្រួង។

៤៩ ជះ អន់ខែ បំបំ អើ ចាក អំបាំង អង់កក់ ទៀក តាំងលេវី ម្នត សីះ សាមីត កា ប៉ាទ្រូ បាំងអ្នក អន់ខែ ណោះ ហង អន់ខែ ឡុង។

៥០ ម្នត សីះ ទិឌូ បំបំ អើ អន់ខែ កា អ្នក ខាក់។ យីស៊ូ កា កាប លូ អន់ខែ ទូត ផា «ដៃ អ្នក ហង! អាញ ឡា អា ឡា»។

៥១ កេះ ណោះ យី ស៊ូ ម៉ុត ជិះ ទូក អន់ ខូ លូ អន់ខែ ផាឌី ខ្យាល កា ស្វាស។ ម្នត សីះ ញម សាំងអយ។

៥២ អន់ខែ អូ ហ្លង់ ដាប់ ឡឹង សារ ណុំ បាំង ពេ ញន អន់ខែ អូ ចៃ យីត។

៥៣ អន់ខែ ជិះ ទូក ទីល ប៉ាត់ ហាង តេះ កេនេសាវេត កេះ។ អន់ខែ កា តារ ទូក ហះ ណោះ ហង។

៥៤ យីស៊ូ អ្យរ ជីវ ឡឹង ទូក អន់ខូ លូ ម្នត សីះ ផាឌី ទី ពូ អន់ហ្គាល់ អើ ទូត។

៥៥ ពូ សាតាក់ ឡាំ រិះ គ្រីប ស្រុក តេះ ពឹង ចារ ណោះ។ ពូ ណាំផា គូប តុង ប៉ាណូស បក់ អីត ពឹង ត្រី អ្យក់ ឡាំ ប៉ាត់ ចារ ចំ ពូ កាតាំង លេវី ផា យីស៊ូ អ៊ែ។

៥៦ គ្រីប ចារ យីស៊ូ ឡាំ អូ ផា កា ប៉ាត់ ស្រុក ប៉ាត់ មៀង លើ ស្រុក តេះ ឡាក់ អ៊ែ ប៉ាត់ ញ៉ាក កាតាម កា ពូ អ្យក់ ប៉ាណូស អីត ចេត ពឹង តាឡាត។ ម្នត ពូ អីត ណោះ កា ឡោម អើ បិច ទី ដឹង សាប៉ាត់ ឡាណុច អារ អើ ណោះ បក់ កេះ។ គ្រីប ប៉ាណូស បក់ ទី សាប៉ាត់ អារ អើ ដាក់ អីត ទិឌូ។

៧

សារ យីស៊ូ កាប កា ម្នាត ផាវ៉ាស៊ី

១ ទី ម្នាត ផាវ៉ាស៊ី លូ ម្នាត ណែយូ បាំងហៀន ចាបាប់ អន់ដា ពីរ ឡើង មៀង យេរូសាឡឹម ឡាត់ ចារ យីស៊ូ។

២ អន់ខែ ប៊ប់ សីរ យីស៊ូ សា សាណា អូ ទី វ៉ាវ តី ណោះ ពូ ផា យច ចាបាប់ វគី យ៉ាត់ កេះ*។

៣ តាម សារ តាឡាប៊ប់ យើយ ម្នាត សុនសាត អ៊ីស្រាអែល ទីខូ កាខាក់ អ៊ី ម្នាត ផាវ៉ាស៊ី ផា អន់ខែ អូ វ៉ាវ តី ហិ អន់ខែ អូ សា អុះ ខង អន់ខែ ប្រគី ពូយ ចាបាប់ វគី យ៉ាត់ អន់ខែ។

៤ ផា អន់ខែ សិត ឡើង តាឡាត ផា អូ ទី វ៉ាវ កាណាត អន់ខែ តាច់ ណោះ ហិ អន់ខែ អូ សា អុះ។ ពូ ប្រគី ពូយ ចាបាប់ វគី យ៉ាត់ អៀង នែវ ខាក់ ឡាក់ កា សារ វ៉ាវ រៀង វ៉ាវ ព្រើយ វ៉ាវ កត់ លូ ត្រេ។

៥ ម្នាត ផាវ៉ាស៊ី លូ ម្នាត ណែយូ បាំងហៀន ចាបាប់ អំបញ្ច លូ យីស៊ូ ផា «ញ៉ា ត្រត់ ម្នាត សីរ អីស អន់ខែ អូ ប្រគី ពូយ ចាបាប់ វគី យ៉ាត់ ពិរ យី អន់ខែ សា អូ វ៉ាវ តី នីណោះ?»

៦ យីស៊ូ តើល អន់ខែ ផា «អន់ដីស អា ប៉ាណូស តាត់ អំប្រគី ដាត់។ ត្រត់ ខាក់ វគី អេសាយ ប្រតត់ ពូយ ប៉ានីរ ប្រ្រៈ ផាះ

"ប៉ាសុន អា វ៉ាប អាញ ដឹង អន់តង់ ពីរ អន់ខែ ដោច ពុត អន់ខែ ចាំងហាយុត ឡើង អាញ។

៧ អន់ខែ កាដាប សាប្រៈ អាញ ហះកា អូ ទី ខា អុះ។

អន់ខែ អ្យក់ ចាបាប់ ប៉ាណូស បាំងហៀន ប៉ាតាង ប៉ានីរ ប្រ្រៈ"។

៨ អន់ដីស អ្នាត សារ ប្រ្រៈ អន់តត់ វះ យី ប្រគី ពូយ ចាបាប់ វគី យ៉ាត់ អន់ ដីស»។

៩ កេះណោះ យីស៊ូ កាប ណាវ្ត «អន់ដីស អ្នាត សៀ ប៉ានីរ ប្រ្រៈ បិកកាតយ វះ ភៀ បាំងកើត ចាបាប់ មៈ អន់ដីស ទៅ។

១០ ប្រ្រៈ ប្រើ វគី ម៉ូសេ វះ ផា "អន់ដីស ត្រត់ អ្យល កូត មើត ពី បក់ ពៀ តះ ប៉ាស្យាប ពី មើត ណោះ ត្រត់ តោ ហង"។

១១ ហះកា អន់ដីស ប្រគី នីអៀះ ផា ប៉ាណូស ចំ វះ លូ ពី មើត អ៊ី ផា "អាញ អូ អ្នុ តង់ អន់ដីស អុះ ខង កាណាត អាញ ទីណោះ យី កបាន កេះ"។ (កបាន ទី ណិ ផា «កាណាត ចឹង មប អន់ កា ប្រ្រៈ»)។

* ៧:២ ៧:២ សុនសាត អ៊ីស្រាអែល ទី ចាបាប់ លូ គុន តាឡាប៊ប់ យើយ អៀង កាយ ឡើង ចាបាប់ ប្រ្រៈ ឡាក់ កា សារ វ៉ាវ តី អា ណោះ ពូ ផា ចាបាប់ វគី យ៉ាត់។ † ៧:៧ ៧:៦-៧ សារ អា ឡាច់ ឡើង អេសាយ ២៩:១៣។ ‡ ៧:១០ ៧:១០ សារ អា ឡាច់ ឡើង សារ ឡាច់ (និក្ខមន៍) ២០:១២; ២១:១៧។

១២ «អន់ដីស អូ អន់ អើ តង់ ពី មើត អើ អុះ។

១៣ ទីល នីណោះ អន់ដីស តាត់ អង់ហ៊្យង ប៉ានីរ ប្រ្រះ បិកកាតយំ ញុន អន់ដីស ប្រ្រគី ព្យយ គុន តាឡាបំ ឃើយ ឡាក់ អន់ដីស ប៉ាងហៀន តូច គូប សោប។ អន់ដីស ប្រ្រគី សារ អូ ដាក់ អន់ទៀតៗ អៀង ណារ អូ ដាក់ ឡាក់ កា សារ អា ដេល»។

១៤ កេះណោះ យីស៊ូ អើ កាំឡាំង ពីរ ប៉ាត់ ចារ អើ ម៉ោញ ទង ណារ។ អើ កាប ផា «អន់ដីស ទិឡូ សាំយ៉ាង កាខាក់ ហោត។

១៥-១៦ អូ ទី សាណា ញ៉ា ម៉ុត កាណុង រ៉ាច់ ប៉ាណូស អូ ប្រ្រគី អន់ កា ប៉ាណូស យច អុះ យី គ្រឹប កាណាត់ ឡាក់ ឡាច់ ឡឹង ឡាកោ ប៉ាណូស ណោះ ប្រ្រគី អន់ ប៉ាណូស យច»។^{១៩}

១៧ យីស៊ូ ចាក ឡាច់ ឡឹង កាំឡាំង ម៉ុត ពីង ហី។ កេះណោះ មុត សីរ ឡាំ អំ បំញ ឡឹង សារ អើ កាប ប៉ាន់ដីប ពៃ។

១៨ យីស៊ូ តើល អន់ខៃ ផា «អន់ដីស អា អៃ កា អូ ហ្លង់ ឡាក់ កា ពូ ដេល ប? អន់ដីស ត្រត់ អូ អន់តត់ ផា កាណាត់ ឡឹង ឡឹង ម៉ុត កាណុង ប៉ាណូស អូ អូ ប្រ្រគី អន់ ប៉ាណូស យច អុះ

១៩ ខង សាណា ទិណោះ អើ អូ ម៉ុត កាណុង ពុត ប៉ាណូស អុះ យី អើ ម៉ុត កាណុង រ៉ាច់ កេះណោះ អីត រ៉ាច់ ឡាច់ ទិ ប៉ាត់ ឡឹង ណារ»។ សារ អា យីស៊ូ បិច រះ ផា គ្រឹប សាណា ខិន សា ទិណោះ។

២០ យីស៊ូ កាប ណារ «ទី ដឹង កាណាត់ ឡាក់ ឡាច់ ឡឹង ប៉ាណូស ណោះ ប្រ្រគី អន់ កា ប៉ាណូស យច

២១ ខង គ្រឹប សារ អីក ឡាច់ ឡឹង ពុត ដោះ យីត អូ ដាក់ ប្រ្រគី លូ អង់កាន់ លូ កាម៉ាក់ រ៉ាត អន់តុង កោះ ប៉ាន់តោ

២២ រ៉ាលង កល់ តាណោះ បិច ដឹង កា រ៉ាស អំប៉ាស ពូ ប៉ាអូបំ ខុយ ប៉ាល ពូ ប្រ្រគី អូ ដាក់ អៀង នៃវ សាណឹង អូ យីម កាប ពោ អ្នាត់ ឡាកោ លូ យីត សារ ងំល់ អន់ទ្រុយ។

២៣ សារ អូ ដាក់ ទិ អា ហង ឡាច់ ឡឹង ពុត ប៉ាណូស ប្រ្រគី អន់ ប៉ាណូស យច»។

សារ យីស៊ូ ចាក តាត់ អន់ដាក់ ប៉ាណូស សុនសាត អន់ទៀត

២៤ យីស៊ូ ចាក ឡាច់ ឡឹង ណោះ ឡាំ ប៉ាត់ ចារ ក្យាម មៀង ទីរុះ។ អើ ម៉ុត ដំ កាណុង ហី ពូ អើ អូ បិច អន់ ពូ អូ អន់តត់ អុះ ហះកា អើ អោន អូ សាគីម។

^{១៩} ៧:១៥-១៦ ៧:១៥-១៦ ហ្វា ពូ ច្រាត់ លូ គី ម៉ោញ ចំលួន ធរម ប៉ានីរ ផោះ ញ៉ា កាតាំង សារ អា អ្យក់ យីត ចាជ្រប ពី។

២៥ ផ្ទះ ណោះ ទី អង់កាន់ ម៉ៅញ ដូវ គន អង់កាន់ អ៊ែ ប្រ្រឹះ ប្រឹគី។ អ៊ែ កា តាំង លៅ ពូ រ៉ះ ឡឹង យីស៊ី អ៊ែ កា ឡាំ ឡូត ពីះ កាដាប សាំប្រឹះ ហះ ជុង យី ស៊ី។

២៦ អង់កាន់ ណោះ កាប សុនសាត ក្រិក អ៊ែ អូ ត្រត់ សុនសាត អ៊ីស្រាអ៊ែល អុះ អ៊ែ កើត ពីង ខេត ភេនិះ យី ខេត ស៊ីរីណោះ ហង។ អ៊ែ ឡោម ប្រើ យីស៊ី ទ្រុះ ឡាច់ ប្រ្រឹះ ប៊ីត ឡឹង គន អ៊ែ។

២៧ យីស៊ី កាប លូ អ៊ែ ផា «ត្រត់ អន់ គន សោ អ៊ីស្រាអ៊ែល សា ផឹត អន់ខៃ ហិ អូ ត្រត់ អ្យក់ សាណា ម៉ះ អន់ខៃ អន់ កា សូ* អុះ»។

២៨ អង់កាន់ ណោះ តើល ផា «អី ពី តាំងឡា ត្រត់ ហង អីស ផា! ហះកា សូ អ៊ែ អន់តេះ ក្រេ សា សាណា ប្រាង តែល សាស្វា ណោះ ទី ដេល»។

២៩ ផាឌី យីស៊ី រ៉ះ កា អ៊ែ ផា «ត្រត់ ហង អីស កាប ទីល នីណោះ សឹត ពី ប្រ្រឹះ ប៊ីត ឡាច់ ឡឹង គន អីស កេះ»។

៣០ អង់កាន់ ណោះ សឹត ទីល ប៉ាត់ ហិ អ៊ែ ប៊ីប៊ី គន អ៊ែ តែប ពីង ក្រេ ប្រ្រឹះ ប៊ីត ឡាច់ ឡឹង អ៊ែ កេះ។

៣១ កេះណោះ យីស៊ី ចាក ឡាច់ ឡឹង ចារ ក្យាម៍ មៀង ទីរ៉ុះ អ៊ែ ចាក ទ្រង មៀង ស៊ីដួន កេះណោះ ឡាំ ប៉ាត់ តាំងលៅ កាលីឡេ ប៊ែង ខេត ដេកាប៉ូល។

៣២ ពូ អ្យក់ ឡាំ ប៉ាណូស ក្លឹក ម៉ៅញ ដូវ ទីប អ៊ែ កាំឡូ អូ សូរ អូ កាប ពីះ ប៉ាត់ ចារ យីស៊ី។ ពូ ឡោម ប្រើ យីស៊ី សាប៉ាត់ ពីង ប៉ាណូស ណោះ ភៀ តង់ តាត់ អន់ដាត់ អ៊ែ ណើ។

៣៣ យីស៊ី ជៀក ប៉ាណូស ក្លឹក ណោះ ឡាច់ ឡឹង កាំឡាំង។ អ៊ែ ឡុក់ ត្រោម តោរ កាម៉ាត់ ណោះ កេះណោះ អ៊ែ កាសុះ ពីង សាំប្រើ តី ឡាប ពីង អំប៊ូតិក កា ម៉ាត់ ណោះ ដេល។

៣៤ កេះណោះ អ៊ែ ងើយ ហៃ ពីង ប្លែង តាំងហើម តិស កេះណោះ កាប ផា «អិបផាថា!» (ទី ណី ផា «ហាត់ បើក ពី»)។

៣៥ ផាឌី តោរ កាម៉ាត់ ណោះ កា សាំយ៉ាង កាតាំង អំប៊ូតិក អ៊ែ កា ឡាប៉ាត់ អូ កាប សាឡុះ ខាក់។

៣៦ យីស៊ី រ៉ះ កា អន់ខៃ កា ខាក់ អូ អន់ អន់ខៃ រ៉ះ សារ ណោះ អន់ ពូ អូ អុះ។ ហើង អ៊ែ អន់តត់ អូ អន់ រ៉ះ ហើង ណោះ ហង ពូ រ៉ះ ហើង ខាក់។

៣៧ ពូ ទិឌូ ញាម ខាក់ ពូ កាប ផា «គ្រឹប សារ អ៊ែ ប្រឹគី ដាត់ ទិណោះ យី្រឹះ ប៉ាណូស ក្លឹក កា អ៊ែ ប្រឹគី អន់ កាតាំង យី្រឹះ ប៉ាណូស កាំឡូ កា អ៊ែ ប្រឹគី អន់ អូ កាប ដេល»។

* ៧:២៧ ៧:២៧ សុនសាត អ៊ីស្រាអ៊ែល ឌុ កាប សាដោះ កា សុនសាត អន់ទៀត ផា «សូ» ហះកា តាទីត អ៊ែ ប៉ានិះ យីស៊ី កាប អា យី «សូ ទីៗ» អ៊ែ អូ ត្រត់ កាប សាដោះ កា ពូ អុះ។

៨

សារ យីស៊ូ អន់ ណុំ បាំង កា កាំឡាំង អៀង ម៉ោញ ទង ណារូ

១ ផះ ណោះ ទី កាំឡាំង អៀង ណារូ ពីះ ប៉ាតុំ គូប សោប។ ញុន កា កាំឡាំង អូ ទី សាណា សា យីស៊ូ កា អើ មូត សិះ ពីះ ចារ អើ លូ កាប ផា

២ «អាញ តាប៉ាប តាប៉ុន កា កាំឡាំង អា ខាក់ អន់ខែ ចាក ពូយ អាញ ប៉ែង ដាវ កេះ កិញអៀ អូ ទី សាណា សា កេះ។

៣ ផា អាញ អន់ អន់ខែ សីត វ៉ាច ដោះ អូត អន់ខែ អូ ត្រុះ ប៉ក់ រទ្រង ខង មូត បក់ អន់ដា ពីះ ឡឹង ចារ ចាំងហាយុត»។

៤ មូត សិះ តើល ផា «ស្រី តិស អា ឡាងាន់ ខាក់ សាណា ឡឹង ចំ ចឹង ណាំង អន់ កា អន់ខែ សា ផឹត ?»

៥ យីស៊ូ អំប៉ញ «អន់ដីស ទី ណុំ បាំង ញ៉ាង កាតុ ?» អន់ខែ តើល ផា «តាំ ប៉ើះ កាតុ»។

៦ យីស៊ូ ប្រើ កាំឡាំង អង់ម្លៃ ពីង កេះ កេះណោះ អើ អ្យក់ ណុំ បាំង តាំប៉ើះ ណោះ ប៉ានេ ប្រើះ បិកកាតយ័។ កេះណោះ អើ គុ ណុំ បាំង ណោះ អន់ កា មូត សិះ ប្រើ អន់ខែ ជែក អន់ កា កាំឡាំង។

៧ អន់ខែ កា ទី កា វ៉ាហ៊ីញ អន់ដា ដេល។ យីស៊ូ ប៉ានេ ប្រើះ បិកកាតយ័ លូ ប្រើ មូត សិះ អ្យក់ កា ណោះ ជែក អន់ កា កាំឡាំង ដេល។

៨ កាំឡាំង សា ផឹត ទិឌុ។ កេះណោះ មូត សិះ ទូញ វ៉ាន់ដាប សល់ តែល ពូ សា ទី តាំប៉ើះ ពុង ណារូ។

៩ កាំឡាំង ទិណោះ ទី ៤០០០ ដូរ។ កេះណោះ យីស៊ូ ប្រើ កាំឡាំង សីត ប៉ា គំ ហ៊ី អន់ខែ ទៅ។

១០ អើ កា ជីរ ជិះ ទូក លូ មូត សិះ ចាក យួង ឡា ប៉ាត់ កេះ ដាល់ម៉ានុថា។

១១ កេះណោះ មូត ផាវ៉ាស៊ី ពីះ កាកាប ប៉ាតែក លូ យីស៊ូ។ អន់ខែ ប្រើ យីស៊ូ តាំបាង សារ អំវាញ អីញ ឡឹង ប្រើះ ភៀ សាត់ អើ។

១២ យីស៊ូ តាំងហើម តិស កេះណោះ កាប ផា «ញ៉ា ត្រត់ ប៉ាណូស វ៉ាងហារ អា ប៉ិច ដឹង កា ប៉ប សារ អំវាញ អីញ ? អាញ រិះ កា អន់ដីស តាទីច ផា អន់ ដីស ចឹង អូ ប៉ប សារ អំវាញ អីញ ញ៉ា អុះ»។

១៣ កេះណោះ យីស៊ូ ចាក អ្នាត អន់ខែ ជីរ ជិះ ទូក វ៉ុល សីត ប៉ែង ហាង តោ ណារូ។

១៤ មូត សិះ ពីល អ្យក់ ឡា ណុំ បាំង។ កាណុង ទូក អន់ខែ ទី ណុំ បាំង ដឹង ម៉ោញ កាតុ ឡក់។

១៥ យីស៊ូ រិះ អន់តត់ កា អន់ខែ ផា «ឡាវ៉ាង ឡាកោ អន់ដីស ឡឹង ពុះ * មូត ផាវ៉ាស៊ី លូ ពុះ សាដាច់ ហោរត អន់ កាខាក់»។

* ៨:១៥ ៨:១៥ ពុះ អា សាវ៉ាប ប្រគំ ណុំ បាំង។ យីស៊ូ កាប ប៉ាន់ដីប ឡឹង សារ អន់ខែ បាំងហៀន។

១៦ ម្ចាស់ ស៊ី កាកាប គូប អន់ខែ ឡើង សារ អូ ទី ណាំ បាំង។

១៧ យីស៊ូ ហ្លួង ឡើង សារ ម្ចាស់ ស៊ី កាកាប ណោះ ហង អើ ផា «ញ៉ា ត្រត់ អន់ ដីស យីត កា សារ អូ ទី ណាំ បាំង នីអៀ? ញ៉ា អន់ដីស បើ បំបំ លើ បើ តាន់ ហ្លួង ប? ញ៉ា ក្រ ហ្លួង តាឡាម អន់ដីស អា?

១៨ អន់ដីស ទី ម៉ាត់ ហះកា ហៃ អូ បំបំ? អន់ដីស ទី តោរ ហះកា អូ កា តាំង? អន់ដីស អូ កាចាំង ប

១៩ សារ អាញ គុ ណាំ បាំង ប៉ាតាម កាតុ អន់ កា កាំឡាំង ៥០០០ ដូរ ពៃ អន់ ដីស ប៉ាតុ ណាំ បាំង តែល កាំឡាំង សា ទី ញ៉ាង កាអ៊ី?» អន់ខែ តើល ផា «១២ កាអ៊ី»។

២០ «នីចម ផះ អាញ គុ ណាំ បាំង តាំបើ: កាតុ អន់ កា កាំឡាំង ៤០០០ ដូរ ពៃ អន់ដីស ទូញ រ៉ាន់ដាប់ សល់ តែល ពូ សា ទី ញ៉ាង ពុង?» អន់ខែ តើល ផា «តាំបើ: ពុង»។

២១ យីស៊ូ កាប កា អន់ខែ ផា «អន់ដីស បើ អូ បើ ហ្លួង ប?»។

សារ យីស៊ូ តាត់ អន់ដាត់ ប៉ាណូស ម៉ាម៉ាំង ម៉ាត់

២២ យីស៊ូ លូ ស៊ី ចាក ឡាំ ប៉ាត់ តេះ បេតសេដា ផះ ណោះ ទី ពូ អ្សក់ ពីរ កា ម៉ាត់ ម៉ាម៉ាំង ម៉ាត់ ម៉ោញ ដូរ ឡោម ប្រើ យីស៊ូ សាប៉ាត់ អើ។

២៣ យីស៊ូ ទុង តី បក់ ម៉ាម៉ាំង ម៉ាត់ ណោះ ឡាច់ តែង ឡាំប៉ាត ស្រុក។ កេះ ណោះ អើ កាសុះ ទៀក ពីរ ឡាប ពីង ម៉ាត់ បក់ ម៉ាម៉ាំង ណោះ លូ សាប៉ាត់ តី ពីង អើ។ យីស៊ូ អំបញ្ច «ញ៉ា អន់ដា អីស បំបំ?»

២៤ បក់ ម៉ាម៉ាំង ម៉ាត់ ណោះ រ៉ាល ម៉ាត់ រះ ផា «អាញ បំបំ ប៉ាណូស ចាក សីត ឡាំ ហះកា ឡាក់ កា តើម អ៊ឹង»។

២៥ យីស៊ូ សាប៉ាត់ ពីង ម៉ាត់ បក់ ម៉ាម៉ាំង ណោះ ម៉ោញ ទុង ណារ៉ូ។ ផាខី ម៉ាត់ អើ កា ដាត់ ហៃ បំបំ កាណាត់ ញ៉ាៗ សាឡុះ ខាក់ ហង។

២៦ យីស៊ូ ប្រើ អើ សីត ប៉ាត់ បើក ទីប រះ អន់តត់ កា អើ ផា «ដៃ ចាក ម៉ុត កាណុង ស្រុក ដៃ ហោត!»។

សារ យីស៊ូ បាំងហៀន ស៊ី អើ ឡើង សារ អើ ចឹង តៅ

២៧ យីស៊ូ លូ ម្ចាស់ ស៊ី ចាក ឡាំ ប៉ាត់ ស្រុក តេះ ឡាក់ អ្នែ ក្សាម មៀង កេសា រៀ ភីលីប។ ផះ អន់ខែ ចាក រទ្រង យីស៊ូ អំបញ្ច លូ ស៊ី អើ ផា «កាំឡាំង ទិខូ ពូ ផា អាញ អា យី ប៉ាណូស នីចម?»

២៨ អន់ខែ តើល «បក់ អន់ដា ផា រត់ យូហាន ឡាក់ បាំងហុំ ពូ អន់ដា ណារ៉ូ ផា រត់ អេលីយ៉ា ហះកា ទី បក់ អន់ដា ណារ៉ូ ផា រ៉ាគីយ ប្រើ: ម៉ោញ ឡាក់ កា រ៉ាគីយ ប្រើ: អន់ទៀតៗ ដេល»។

២៩ យីស៊ូ អំបញ្ច លូ អន់ខៃ ជា «កាប៉ាច់ អន់ដីស អន់ដីស ជា អាញ អា ប៉ាណូស នីតម៉ី?» ពេត្រុះ តើល ជា «អីស អា បក់ ប្រ្លឹះ រឿស អន់ ប្រឹគី សា ដាច់ ។»

៣០ យីស៊ូ អន់តត់ កា អន់ខៃ អូ អន់ រ៉ះ កា ពូ អុះ។

៣១ គិត ឡើង ដាវ ណោះ យីស៊ូ រ៉ះ កា មូត សីះ ជា «ប៉ាណូស អាញ ត្រត់ ប៉ា ណាប អៀង នែវ។ មូត ក្រាត់ រ៉ាំងហៃ មៀង មូត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ លូ ណោយូ ប៉ាំងហៀន ចាបាប ចឹង អូ ណិស កា អាញ អន់ខៃ ចឹង ប៉ាន់តោ អាញ ហះកា ប៉ែង ដាវ អន់តត់ ឡើង ណោះ អាញ ចឹង រឿស សីត ណាវ»។

៣២ យីស៊ូ រ៉ះ ឡាក់ ខាក់ ឡើង សារ អា។ ពេត្រុះ ទុង ឡាច់ យីស៊ូ កេះណោះ កាប កា អើ ជា «ញ៉ា ត្រត់ អីស កាប នីអៀ»។

៣៣ យីស៊ូ កាលែង ហៃ កាំឡាំង សីះ អន់ទៀតៗ កេះណោះ អើ កាប កា ពេ ត្រុះ ជា «ចាក ឡាច់ ប៉ាត់ តោ សាតាំង! ខង អីស អូ ទី ពុត ឡាក់ កា ប្រ្លឹះ អុះ ទី ដឹង ពុត ប៉ាណូស ដោះ»។

៣៤ កេះណោះ យីស៊ូ អើ កាំឡាំង លូ មូត សីះ ពីះ កេះណោះ អើ រ៉ះ ជា «បក់ ញើ បិច ចាក ពួយ លូ សៀ អាញ ដៃ យីត កា ឡាកោ ទៅ ត្រត់ សាឡាក់ ឡា កោ គយ អ៊ឹង គឹង ពួយ អាញ។

៣៥ បក់ ចំ បិច អ្នែ រឿស បក់ ណោះ ចឹង តោ ហះកា បក់ ចំ តោ ញន អាញ លូ ញន សារ ដាក់ ឡើង ប្រ្លឹះ បក់ ណោះ ចឹង អ្នែ រឿស។

៣៦ ជា ប៉ាណូស ទី ត្រឹប កាណាត់ ពីង អង់កក់ តេះ អា ហះកា អើ តោ ទី ខា ដេល ប?

៣៧ ប៉ាណូស ចឹង អ្យក់ កាណាត់ ញ៉ា តូរ តាត់ អង់រឿស ឡាកោ អើ ទី?

៣៨ ជៃ តាយួស កា មូត អូ រ៉ាប់ អូ សៀ ប្រ្លឹះ លូ មូត ទី សារ យច ញន កា ប៉ាណូស អាញ លូ ប៉ានីរ អាញ កាប។ ជា បក់ ញើ តាយួស ប៉ាណូស អាញ ចឹង អូ អន់ហ្គាល់ បក់ ណោះ ដេល ប៉ាត់ ដាវ អាញ ជីវ លូ មូត បិយ ប្រ្លឹះ ឡាក់ ដាក់ ត្រង់ ទីប អំរ៉ាញ អីញ ម៉ះ ពី អាញ»។

៩

១ កេះណោះ យីស៊ូ កាប លូ អន់ខៃ ជា «អាញ រ៉ះ កា អន់ដីស តាទីច ជា ទី កាំ ឡាំង បក់ អន់ដា ឡាក់ អ្នែ ហះ អា ចឹង អូ តានី តោ អុះ អន់ខៃ ចឹង បំបំ សារ ប្រ្លឹះ រ៉ាំងហៃ រ៉ាំងខ្យា ញន អំរ៉ាញ អីញ អើ»។

សារ យីស៊ូ ម៉ាច់ ឡាកោ

២ ត្រោ ដាវ អន់តត់ ឡើង ណោះ យីស៊ូ ជៀក ពេត្រុះ យ៉ាកុប លូ យូហាន ឡាំ ពួយ អើ ហារ ពីង ប៉ានីម ចាំងហឹត ឡាក់ ចារ អូ ទី ប៉ាណូស អុះ ទី ដឹង អន់

† ៨:២៩ ៨:២៩ បក់ ប្រ្លឹះ រឿស អន់ ប្រឹគី សាដាច់ ពៀក គុល «ត្រិះ»។

ខ្មែរ ណោះ ហង។ ផ្ទះ ណោះ ប្រ្រឹះ ប្រឹក្តិ អន់ ត្រង់ ទ្រៀយ យីស៊ូ តាង ឡឹង អន់ ទ្រូល ហះ ម៉ាត់ អន់ខែ។

៣ ខោ អាវ អែ បាក ក្តាត់ កាខាក់ អូ ទី បក់ ពៀ ពីង អង់កក់ តេះ អា អូ ប្រឹក្តិ ក្តាត់ នីណោះ អុះ។

៤ ផ្ទះ ណោះ មូត សីះ បំបំ វ៉ាគីយ ប្រ្រឹះ ផ្ទះ ម៉ោហ ពៃ យី វ៉ាត់ អេលីយ៉ា លូ វ៉ាត់ ម៉ូសេ ផ្ទះ អែ កាកាប លូ យីស៊ូ។

៥ ពេត្រុះ កាប លូ យីស៊ូ ផា «ណែយូ ញីន អែ ហះ អា ដាត់ ខាក់ ញីន ចឹង ប្រឹក្តិ វ៉ាណោះ ប៉ែង អន់ កា អីស ម៉ោញ អន់ កា វ៉ាត់ ម៉ូសេ ម៉ោញ លូ អន់ កា វ៉ាត់ អេលីយ៉ា ម៉ោញ»។

៦ ពេត្រុះ កាប នីណោះ ញីន អែ អូ ហ្លង់ ផា ចឹង កាប នីចម អុះ ខង អន់ខែ កាខវ ណូស អូត ខាក់។

៧ ផាឌី ទី កាម៉ល់ ពីះ កាត្រោប អន់ខែ ទិខូ។ អន់ខែ កាតាំង ប៉ានីរ កាប ឡឹង កាម៉ល់ ណោះ ផា «អា ហង គន អាញ ប៉ិច ចៃ កាខាក់ អូត សាំយ៉ាង អែ ពិ»។

៨ សាណោត ណោះ មូត សីះ កាលែង ហៃ ជុំ ឡាកោ អន់ខែ អូ ទី បំបំ ពៀ អុះ ទី ដឹង យីស៊ូ អែ លូ អន់ខែ។

៩ ផ្ទះ អន់ខែ ចាក់ ជីវ ឡឹង ប៉ានីម យីស៊ូ អន់តត់ វ៉ះ កា មូត សីះ អែ ប៉ែង ដូវ ណោះ ផា «ដៃ វ៉ះ សារ ឡាក់ កា អន់ដីស ទី បំបំ ពៃ កូម វ៉ះ ប៉ាត់ ប៉ាណូស អាញ វ៉ីស សីត ទៀ»។

១០ មូត សីះ វ៉ាប យីស៊ូ អន់តត់ វ៉ះ កា អន់ខែ ហះកា អន់ខែ អូ ហ្លង់ ឡឹង សារ កាប ផា វ៉ីស សីត។ អន់ខែ អំបញ្ច លូ គូប អន់ខែ ផា «វ៉ីស សីត នីចម?»។

១១ កេះណោះ អន់ខែ អំបញ្ច លូ យីស៊ូ ផា «ញ៉ា ត្រត់ មូត ណែយូ បាំង ហៀន ចាបាប អន់ខែ ខុ វ៉ះ ផា វ៉ាត់ អេលីយ៉ា ត្រត់ ពីះ អន់ទ្រូល ឡឹង សាដាច់ បក់ ប្រ្រឹះ រឺស?»។

១២ យីស៊ូ តើល មូត សីះ ផា «ត្រត់ ហង វ៉ាត់ អេលីយ៉ា ត្រត់ ពីះ អន់ទ្រូល តា ទីច ភៀ ទ្រៀម គ្រីប ដារ អន់ ដាត់ តែល ទៅ ណារូ*។ ហះកា កាណុង ផាប ប៉ានីរ ប្រ្រឹះ ទី ច្រាត់ វ៉ះ ផា ប៉ាណូស អាញ ត្រត់ ប៉ាណាប ខាក់ ទីប ពូ អូ ណីស កា អាញ ខាក់ ដេល។

១៣ អាញ វ៉ះ កា អន់ដីស អន់ ហ្លង់ ផា វ៉ាត់ អេលីយ៉ា ពីះ កេះ ពូ ប្រឹក្តិ បាប អែ តាម តាលឹង ពុត ពូ ខាក់ ត្រត់ ឡាក់ កា ពូ ទី ច្រាត់ វ៉ះ ឡឹង សារ អែ ពៃ តាទីច ហង»។

សារ យីស៊ូ ទ្រុះ ឡាច់ ប្រ្រឹះ បឹត ឡឹង សាស្វា ម៉ោញ ដូវ

* ៩:១២ ៩:១២ បំហៃ ម៉ាឡាគី ៤:៥-៦។

១៤ យីស៊ូ លូស៊ីះ អើ ប៉ែង ដូរ ចាក ឡាំ ប៉ាត់ ចារ ស៊ីះ អន់ ទៀត ៗ ណារ ណោះ អើ ប៉ែ កាំ ឡាំង អៀង រ៉ា អុំ រ៉ា ងៃ អៃ ជុំ ម្នុត ស៊ីះ អើ ។ ទី ម្នុត ណែយ បាំង ហៀន ចា ប៉ាប ផះ អៃ កាប ប៉ា តែក លូ អន់ ខែ ដេល ។

១៥ ផះ កាំ ឡាំង ប៉ែ យីស៊ូ ណោះ អន់ ខែ ញុ ខាត់ ទី ខូ អន់ ខែ កា សាតាក់ ឡាំ ហាប សាប៊ីះ អើ ឡុត ។

១៦ យីស៊ូ អំបញ្ច អន់ ខែ ជា «សារ ញ៉ា អន់ ដីស ប៉ា តែក លូ ពូ ?»

១៧ ទី កា ម៉ាក ម៉ោញ ដូរ រ៉ះ ជា «ណែយ អាញ អ្យក់ គន កា ម៉ាក អាញ ឡាំ ប៉ាត់ អីស ។ ប្រ៊ីះ ប៊ីត ម៉ុត ពីង អើ ប្រ៊ីត អន់ អើ កាំ ឡុ អូ អូ កាប ។

១៨ យីះ ប៉ាត់ ចំ កាតាម រ៉ប់ ប្រ៊ីះ ប៊ីត ម៉ុត អើ តាត់ អំប៉ក់ គន អាញ អន់ សាស្វាល់ ឡា ឡាក ពីង តេះ ឡា ចំ កាំ ពុះ ទៀក ពីរ លូ រ៉ាំង តែត សាណាញ ក្លាង ឡា កោ ។ អាញ អ្យក់ ពីះ អើ ប៉ាត់ អា ប្រ៊ី ស៊ីះ អីស ទ្រុះ ឡា ចំ ប្រ៊ីះ ប៊ីត ណោះ ហះ កា អន់ ខែ ទ្រុះ ឡា ចំ អូ ដាម អុះ ។

១៩ យីស៊ូ កាប កា អន់ ខែ ជា «អី ម្នុត កាង កល់ អូ ចែ សៀ ! ត្រត់ អន់ អាញ អៃ ទុញ ប៉ុប ចំ ណារ លូ អន់ ដីស អា ? អ្យក់ សាស្វា ណោះ ឡាំ ប៉ាត់ អាញ អី ។»

២០ ពូ កា អ្យក់ សាស្វា ណោះ ឡាំ ប៉ាត់ ចារ យីស៊ូ ។ សាត់ ប្រ៊ីះ ប៊ីត ប៉ែ យី ស៊ូ អើ កា តាត់ អំប៉ក់ សាស្វា ណោះ អន់ សាស្វាល់ ឡា ឡាក ពីង តេះ ឡា ចំ កាំ ពុះ ទៀក ពីរ ។

២១ យីស៊ូ អំបញ្ច លូ ពី សាស្វា ណោះ ជា «ទុញ កេះ ប អើ កើត នី អៀ ?» ពី សាស្វា ណោះ តើល ជា «ឡឹង អើ អៃ ចិ ពៃ កេះ ។

២២ លើយ ៗ កេះ អើ តាត់ អំប៉ក់ គន អាញ ពីង ទៀក ពីង អុញ ភៀ ប៉ុច ប៉ាន់ តៅ អើ ។ ជា អីស អូ តាត់ អន់ ដាត់ ប៊ីរ អីស តាបាប តង ញីន ណើ ។»

២៣ យីស៊ូ តើល ជា «ញ៉ា ត្រត់ អីស កាប "ជា អីស អូ" នី ណោះ ? ប្រ៊ីះ បី កកាតយ័ អូ ប្រ៊ីត ត្រីប សារ កា ប៉ាណូស បក់ សៀ អើ ។

២៤ ពី សាស្វា ណោះ កា តើល កាប តុត ពុត ជា «អាញ សៀ ហង ! ហះ កា ប៊ីរ អីស តង អន់ អាញ សៀ កា ខាក់ ណារ ។

២៥ ផះ ណោះ យីស៊ូ ប៉ែ កាំ ឡាំង ឡាំ ហៃ ត្រុក ៗ អើ កាប អីក កា ប្រ៊ីះ ប៊ីត ជា «ប្រ៊ីះ ប៊ីត កាំ ឡុ ក្លឹក អាញ ប្រ៊ី អីស ចាក ឡា ចំ ឡឹង សាស្វា អា ពិ ដៃ រ៉ុល សីត ណារ ដៃ ។

២៦ ជា ឌី ប្រ៊ីះ ប៊ីត ប្រ៊ីត អន់ សាស្វា ណោះ អង់ ហ្យាំង អើក លូ ប៉ក់ រ៉ា រ៉ែត ខា ក់ កេះ ណោះ ចាក ឡា ចំ កា អើ ។ សាស្វា ណោះ តែប រ៉ាន់ តង ឡាក់ កា តៅ កេះ ។ កាំ ឡាំង អៀង កាប ជា «អើ តៅ កេះ ។»

២៧ កាប៉ាច់ យីស៊ូ រ៉ុប តី សាស្តា ណោះ លឹក តាត់ អង់អូរ សាស្តា ណោះ កា អូរ អន់តាវ។

២៨ អន់តីត ឡឹង ណោះ យីស៊ូ ចាក ម៉ុត កាណាង ហី មូត សីះ អំប៉ញ អើអូ អន់ ពូ កាតាំង ជា «ញ៉ា ត្រត់ ញីន ទ្រុះ ឡាច់ ប្រ្លឹះ បឹត ណោះ អូ ឡាច់?»

២៩ យីស៊ូ តើល រ៉ះ កា អន់ខែ ជា «ទ្រុះ ឡាច់ ប្រ្លឹះ បឹត នែវ អា ទី ដឹង ម៉ន់ ប៉រ ហះ ប្រ្លឹះ បិកកាតយ័ ហង»។

សារ យីស៊ូ បាំងហៀន សីះ អើ

៣០ យីស៊ូ លូ សីះ អើ ចាក ឡាច់ ឡឹង ណោះ តាត់ ទ្រង ខេត កាលីឡេ។ អើ អូ បិច អន់ ពៀ អូ ចារ អន់ខែ អ្នែ អុះ

៣១ ខង អើ អ្នែ បាំងហៀន សីះ អើ។ អើ រ៉ះ កា អន់ខែ ជា «ប៉ាណូស អាញ ពូ ចឹង រ៉ុប ជីន អន់ កា ពូ ប្រ្លឹត បាប។ ពូ ចឹង ប៉ាន់តោ អាញ ហះកា ប៉ែង ដាវ ឡឹង ណោះ អាញ ចឹង រ៉ុស សីត ណារ៉ូ»។

៣២ ហះកា មូត សីះ អូ ហ្លង់ ឡឹង សារ អើ រ៉ះ ណោះ អុះ លូ អូ ខីន អំប៉ញ អើ ដេល។

៣៣ យីស៊ូ លូ សីះ អើ ចាក ទីល មៀង កាផានីម ណារ៉ូ។ ផះ អន់ខែ អ្នែ កាណាង ហី យីស៊ូ អំប៉ញ លូ សីះ អើ ជា «សារ ញ៉ា អន់ដីស កាប រទ្រង អំពៃ?»

៣៤ មូត សីះ អ្នែ រ៉ាដាប់ ខង ផះ អន់ខែ ចាក រទ្រង ពៃ អន់ខែ កាប ប៉ាតែក គូប ជា ពៀ ប្រ្លឹត តីស ឡឹង ពូ។

៣៥ យីស៊ូ អង់អ្នែ កេះណោះ អើ អើ កាំឡាំង សីះ ១២ ដូវ ពិះ តុំ។ អើ កាប ជា «ពៀ បិច ប្រ្លឹត តីស បក់ ណោះ ត្រត់ ប្រ្លឹត ចិ ពុត ចិត យរ ឡឹង ពូ»។

៣៦ កេះណោះ យីស៊ូ អ្នក សាស្តា ម៉ោញ ដូវ អន់ អន់តាវ ហះ អន់តីត កាំឡាំង សីះ កេះណោះ អើ អ្នក ពៅ អន់ អ្នែ ពឹង ពូ កាប លូ សីះ អើ ជា

៣៧ «បក់ ពៀ រង សាស្តា ឡាក់ កា សាស្តា អា ញន អាញ ណោះ ឡាក់ កា អើ ហាប់ អាញ ដេល បក់ ពៀ ហាប់ អាញ អូ ត្រត់ ហាប់ ដឹង អាញ អុះ យី ហាប់ ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រៀ អាញ ពិះ ប៉ាត់ អា ដេល»។

៣៨ យូហាន រ៉ះ កា យីស៊ូ ជា «ណែយូ ញីន ប៉ប ប៉ាណូស ម៉ោញ ដូវ ទ្រុះ ឡាច់ ប្រ្លឹះ បឹត រ៉ះ សិច អីស។ ញីន ទីប អូ អន់ អើ ប្រ្លឹត នីណោះ ខង អើ អូ ចាក លូ ពិន»។

៣៩ យីស៊ូ តើល ជា «ដៃ ទីប អើ អូ ទី បក់ ពៀ អូ ប្រ្លឹត សារ អំរ៉ាញ រ៉ះ សិច អាញ កេះណោះ កាប អិក កា អាញ អុះ។

៤០ បក់ ពៀ អូ ណាំង សារ លូ ពិន បក់ ណោះ កា កាំឡាំង ពិន ដេល ហង។

៤១ អាញ រ៉ះ តាទីច ផា បក់ ចំ ប្រឹក្ច ដាក់ កា អន់ដីស យ្រឹះ អើ អន់ ទៀក កា អន់ដីស ដឹង ម៉ោញ ចក កាតាម ញន អន់ដីស សិះ អាញ បក់ ណោះ ចឹង ទី សារ ដាក់ ហង។

៤២ «អើ ចឹង ប៉ាណាប ខាក់ បក់ ចំ ប៉ាណាំ កាំឡាំង បក់ ស្ងៀ អាញ ចាក ទ្រ ង យច យ្រឹះ ប៉ាណូស ស្ងៀ ណោះ ចិ ឡឹង ពូ កាតាម។ ផា ពូ អ្សក់ បក់ ប៉ា ណាំ យច ណោះ កត់ អន់ទល អំហ្គោ តិស ពីង អង់កូ អើ កេះណោះ ប៉ាឡិ អ្គា ត កាណុង ទៀក សាឡិក សាឡាយ ណោះ ដាក់ លីន ឡឹង អន់ អើ ប្រឹក្ច យច។

៤៣-៤៤ ផា តិ ណាំផា ប្រឹក្ច យច ហាក់ កាសិត អ្គាត តិ ណោះ។ អ្សក់ កា ទី ម៉ុត អ្នែ រីស អន់ខូ លូ ប្រឹះ យ្រឹះ ទី តិ ដឹង ម៉ោញ ណោះ អើ ដាក់ លីន ឡឹង ទី តិ ទី ពៀរ ហះកា ឡាកោ ឡិ ពីង ចារ អុញ សា អូ អូ ប៉ាត់ ។

៤៥-៤៦ ផា ដុង ប៉ាណាំ ប្រឹក្ច យច កាត្រែល អ្គាត ដុង ណោះ។ អ្សក់ កា ទី ម៉ុត អ្នែ រីស អន់ខូ លូ ប្រឹះ យ្រឹះ ចាក ដុង ដឹង ម៉ោញ ណោះ អើ ដាក់ លីន ឡឹង ចាក ដុង ពៀរ ហះកា ឡិ ពីង ចារ អុញ ។

៤៧ ផា ម៉ាត់ ប៉ាណាំ ប្រឹក្ច យច ខ្វិក ឡាច់ ម៉ាត់ ណោះ។ អ្សក់ កា ទី ប្រឹះ បិកកាតយំ រ៉ាំងហៃ រ៉ាំងខ្យា យ្រឹះ ម៉ាត់ ដឹង ម៉ោញ ណោះ អើ ដាក់ លីន ទី ម៉ាត់ ទី ពៀរ បើង ហះកា ឡិ ពីង ចារ អុញ

៤៨ ឡាក់ ចារ ទី ប្រាយ សា ពូ លើយ លូ អុញ សា អូ អូ ប៉ាត់ ។

៤៩ ប៉ាណូស ទិខូ ចឹង ប្រើ ញន សាត់ លូង លូ អុញ។

៥០ ប៉ោះ ឡាក់ កាណាត់ ទី ខា ហះកា ផា អើ អូ ប្រើ កេះ អន់ដីស ចឹង ប្រឹក្ច នីចម៍ អន់ អើ កេះ ប្រើ ណារ្ក? អន់ ឡាកោ អន់ដីស ទី ខា ឡាក់ កា ប៉ោះ លូ អ្នែ រិតរម រីត់ រៃ លូ គូប សោប លើយ ពិ»។

90

សារ យីស៊ូ ប៉ាំងហៀន ដៃ អន់ ក្លោ អ្គាត កាម៉ាញ

១ កេះណោះ យីស៊ូ ចាក ឡាច់ ឡឹង ណោះ ឡាក់ ប៉ាត់ ខេត យូដា លូ យ្លុង ទៀក ទ្រុង យដាន់ ឡាក់ ប៉ាត់ ហង តោ។ ណោះ ទី កាំឡាំង អៀង ពីះ ប៉ាត់ ចារ អើ ណារ្ក។ អើ កា ប៉ាំងហៀន ពូ ឡាក់ កា អង់ហៀៗ ដេល។

២ ណោះ ទី ម្នុត ផា រ៉ា ស៊ី ឡាក់ អំប៉ញ សាត់ លូង កៀ បិច ណាំង សារ លូ អើ។ អន់ខែ អំប៉ញ ផា «ទី ប ចាបាប់ ក្លោ អ្គាត កាម៉ាញ?»

៣ យីស៊ូ តើល អន់ខែ ផា «នីចម៍ រីត់ ម៉ូសេ ទី រ៉ះ កា អន់ដីស?»

† ៩:៤៣-៤៤ ៩:៤៣-៤៤ ហ្គា ពូ ច្រាក់ លូ តិ ម៉ោញ ចំលួន ផែម ប៉ានីរ ផាះ ឡាក់ ចារ ទី ប្រាយ សា ពូ លើយ លូ អុញ សា អូ អូ ប៉ាត់ ។ ‡ ៩:៤៥-៤៦ ៩:៤៥-៤៦ ហ្គា ពូ ច្រាក់ លូ តិ ម៉ោញ ចំលួន ផែម ប៉ានីរ ផាះ ឡាក់ ចារ ទី ប្រាយ សា ពូ លើយ លូ អុញ សា អូ អូ ប៉ាត់ ។

៤ អន់ខែ តើល ជា «វគី ម៉ូសេ អន់ ដេល ក្លោ អ្នាត កាម៉ាញ អ្យក់ កា ទី ប្រាក់ សត់ត្រា អ្នាត កាម៉ាញ»។

៥ យីស៊ូ កាប ជា «វគី ម៉ូសេ ប្រាក់ រះ អន់ កា អន់ដីស នីណោះ ញន កា អន់ ដីស ប៉ាណូស កាង កល់ តាឡាមី។ *

៦ ហះកា ផះ ប៉ាន់ជា ប្រ្លះ ប៉ាំងកើត តេះ ប្លែង ពៃ អើ ប៉ាំងកើត ប៉ាណូស កា ម៉ាក ប៉ាណូស អង់កាន់។

៧ "ញន ខ អា ហង បះ កាម៉ាក ឡាច់ ឡឹង មើត ពី ឡា អៃ អន់ខូ លូ កាម៉ាញ ទីប រ៉ុន កា គូប សោប។

៨ ប៉ាក់ ទី គូប សោប កេះ អន់ខែ ពៀវ ដូវ ពៀប ឡាក់ កា ឡាកោ ប៉ាំងខ្មែ ដឹង ម៉ោញ"។ អន់ខែ អូ ត្រត់ ប៉ាណូស ពៀវ ដូវ ហង យី អន់ខែ ពៀវ ដូវ ណោះ ឡាក់ កា ឡាកោ ដឹង ម៉ោញ កេះ។

៩ ទីល នីណោះ ដៃ អន់ បក់ ពៀ ប៉ាកុលះ ប៉ាកុលាយ ហង ខង ប្រ្លះ អន់ អន់ខែ ទី ពៀវ អៃ អន់ខូ លូ គូប កេះ»។

១០ សីត ទីល ប៉ាក់ ហី មូត សីះ អើ អំបញ្ច ណារ ឡឹង សារ អើ កាប ពៃ។

១១ យីស៊ូ តើល រះ កា អន់ខែ ជា «ជា កាម៉ាក បក់ ចំ អ្នាត កាម៉ាញ កេះណោះ ទី កាម៉ាញ ណារ បក់ ប្រគី នីណោះ ឡាក់ កា អើ រ៉ាលង កល់ កាម៉ាញ គុល អើ ហង។

១២ ជានៃវ អង់កាន់ ចំ អ្នាត ក្លោ កេះណោះ ទី កាម៉ាក អន់ខៀត ណារ អង់ កាន់ ណោះ កា រ៉ាលង កល់ ក្លោ គុល ដេល»។

សារ មុត ទី ប្រ្លះ រ៉ាំងហៃ រ៉ាំងខ្យា

១៣ ខ្មែង ឡឹង ណោះ ទី ពូ អ្យក់ ពីះ មូត សាស្វា ឡាក់ ប៉ាក់ ចារ យីស៊ូ ភៀ អន់ អើ ម៉ន់ សាប៉ាក់ អន់ខែ ហះកា មូត សីះ កាប កា ពូ។

១៤ យីស៊ូ ប៉ប សីះ អើ ប្រគី នីណោះ យច ពុត អើ ហឹក ណោះ ហង អើ ជា «ដៃ ទីប ហង សាស្វា បិច ឡាក់ ប៉ាក់ អាញ អន់ អន់ខែ ពីះ ពី។ ទី ដឹង ប៉ាណូ ស ទី ពុត ឡាក់ កា សាស្វា អា ហង ទី ប្រ្លះ រ៉ាំងហៃ រ៉ាំងខ្យា។

១៥ អាញ ប៉រ រះ កា អន់ដីស តាទីច ជា បក់ ពៀ អូ ប្រគី ចិ ពុត ឡាក់ កា សា ស្វា ភៀ អន់ ប្រ្លះ រ៉ាំងហៃ រ៉ាំងខ្យា បក់ ណោះ ចឹង អូ ទី ប្រ្លះ រ៉ាំងហៃ រ៉ាំងខ្យា អុះ»។

១៦ កេះណោះ យីស៊ូ ត្រូត មូត សាស្វា លូ សាប៉ាក់ ម៉ន់ អន់ សារ ដាក់ កា អន់ ខែ។

* ១០:៥ ១០:៥ តាម ចាបាប ជា ក្លោ បិច អ្នាត កាម៉ាញ អើ ត្រត់ ប្រាក់ សត់ត្រា ភៀ អន់ ពូ អូ អន់តត់ ជា អើ អ្នាត តាទីច កេះ ណោះ ពូ ចឹង ខិន ទី អង់កាន់ ណោះ ណារ។ † ១០:៨ ១០:៧-៨ សារ អា ឡាច់ ឡឹង កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២:២៤។

១៧ ផ្លូវ យីស៊ូ ចាក ឡាថ ឡើង ណោះ ទី កាម៉ាក ម៉ៅញ ដូរ តាយ៉ិប ឡា ជន តា កុល កាដាប សាំប្រឹះ អើ លូ កាប ជា «អី ណោយូ ឡាក់ ដាក់ ត្រង់ ! អាញ ត្រង់ ប្រឹក្តី នីចម ភ្លឺ ទី អាញ អ្នែ រ៉ីស លើយ ?»

១៨ យីស៊ូ តើល ជា «ញ៉ា អីស ជា "ណោយូ ដាក់ ត្រង់" ទី ដឹង ប្រឹះ បិកកា តយ័ ហង ដាក់ ត្រង់។

១៩ អីស អ្ន កេះ ចាបាប ទី រ៉ះ ជា "ដៃ ប៉ាន់តោ ប៉ាណូស ដៃ រ៉ាលង កល់ ដៃ អន់តុងមៈ ពូ ដៃ កាប ពូង ប្រឹក្តី អន់ ពូ ត្រង់ ថូត ដៃ ប៉ាលុ ពូ ត្រង់ អ្សិល កូត្តី កា មើត ពី"»។

២០ កាម៉ាក ណោះ តើល យីស៊ូ ជា «ណោយូ អាញ ប្រឹក្តី ពូយ ចាបាប ទី អា ឡើង អាញ អ្នែ តាតាម ពៃ កេះ»។

២១ យីស៊ូ ហៃ អើ លូ ទី ពុត បិច ចៃ កា អើ។ ណោះ ហង យីស៊ូ កាប ជា «ទី សារ ម៉ៅញ ណារ៉ូ អីស បើ តានី ប្រឹក្តី។ ហត់ ចាក ឡា ប្រូ រ៉ាស អំប៉ាស មៈ អីស អន់ ទី កេះណោះ អ្សក់ លៀន ដែក អន់ កា មូត ថុក ញ៉ាក តាបាយ កា សត់។ ប្រឹក្តី នីណោះ អីស ចឹង ទី រ៉ាស អំប៉ាស អ្នែ ពីង ប្លែង។ កេះ ប្រូ រ៉ាស ដែក លៀន កា ពូ កេះ ៗ ឡា ពូយ អាញ ពី»។

២២ កាម៉ាក ណោះ កាតាំង យីស៊ូ កាប នីណោះ អើ ឡឺ ម៉ាត់ ច្រតី លូ ចាក ឡាថ ទីប អុក ពុត អើ អូ ប្រឹក្តី ពូយ អុះ ខង អើ ទី រ៉ាស អំប៉ាស អៀង កា ខា ក់។

២៣ យីស៊ូ ហៃ ជុំ ណោះ កេះណោះ កាប លូ មូត សីះ អើ ជា «បក់ ប្រឹះ ប៉ាតូ រង់ ញ៉ាក ខាក់ ម៉ុត អន់ ទី ប្រឹះ រ៉ាំងហៃ រ៉ាំងខ្សា»។

២៤ មូត សីះ ញាម ខាក់ អូ ហ្លង់ ឡាក់ ឡើង សារ អើ កាប ណោះ។ យីស៊ូ កាប លូ អន់ខៃ ណារ៉ូ ជា «អី អង់តន ! ញ៉ាក ខាក់ ពូ ចឹង ម៉ុត អន់ ទី ប្រឹះ រ៉ាំងហៃ រ៉ាំងខ្សា ណោះ។

២៥ ជា ទុង កាប៉ូរ ម៉ុត ពូយ ត្រោម ប៉ាអច់ ជ្រុំ ណោះ ឡាម៉ត់ លីន ឡើង បក់ ប្រឹះ ប៉ាតូរង់ ម៉ុត អន់ ទី ប្រឹះ រ៉ាំងហៃ រ៉ាំងខ្សា»។

២៦ កាំឡាំង សីះ ហ៊ាំង ខាក់ អូ ហ្លង់ ឡើង សារ អើ កាប ណោះ ៩។ ណោះ ហង អន់ខៃ អំបញ្ច ជា «ទីល នីណោះ ញើ ចឹង រ៉ាវ៉ាច់ ឡាកោ ?»

២៧ យីស៊ូ ហៃ អន់ខៃ កេះណោះ កាប ជា «សារ អា ប៉ាណូស ប្រឹក្តី អូ អូ អុះ ហះកា ប្រឹះ ប្រឹក្តី អូ ខង ប្រឹះ ទី អំរ៉ាញ អូ ប្រឹក្តី គ្រីប សារ»។

២៨ ពេត្រុះ ជា «អីស បប័ កេះ ញីន អា អ្នាត គ្រីប កាណាត្តី មៈ ញីន ភ្លឺ ចាក ពូយ អីស»។

‡ ១០:២៥ ១០:២៥ កាប៉ូរ ពៀតកុល «អុត»។ § ១០:២៦ ១០:២៦ សុនសាត អីស្រាអើល សាម៉ត កា បក់ ចំ ប្រឹះ បិច ចៃ បក់ ណោះ ចឹង កេះ ប្រឹះ ប៉ាត្រង់ ហង។

២៩ យីស៊ូ រិះ កា អន់ខែ ផា «អាញ ប័រ រិះ កា អន់ដីស តាទីច ផា បក់ ញ៉េ សា ឡាក់ អ្នាត ហី ក្រាន អុះ មី ពី មើត គន សោ លើ មីរ ស្រែ ញន កា ចាក ព្វយ អាញ លូ ញន កា សារ ដាក់ ឡឹង ប្រ្រឹះ»

៣០ បក់ ណោះ ចឹង ទី ខា។ កាណុង អង់កក់ តេះ អា អើ ចឹង ទី ហី វ៉ា យ៉ា ង អុះ មី វ៉ា យ៉ា ង ពី មើត វ៉ា យ៉ា ង គន សោ វ៉ា យ៉ា ង លើ មីរ ស្រែ វ៉ា យ៉ា ង ហះកា ទី ទីប ពូ អូ ណីស ដេល។ ដាវ តែង ម៉ាត់ ទៀ អើ ចឹង ទី អាញ អ្វៃ រ៉ុស លើយ ហង។

៣១ ហះកា កិញអៀ អា ទី កាំឡាំង បក់ អន់ទ្រួល អៀង ចឹង កេះ អន់តីត កាំ ឡាំង បក់ អន់តីត អៀង ដេល ចឹង កេះ អន់ទ្រួល ណារ៉ូ»។

សារ យ៉ាកុប លូ យូហាន ប័រ ឡឹង យីស៊ូ

៣២ ផះ អន់ខែ ចាក ឡាក់ ប៉ាក់ មៀង យេរូសាឡឹម ណោះ យីស៊ូ ប៉ាណាំ ទ្រង អន់ខែ។ មូត សិះ ញម ខាក់ មូត ចាក ព្វយ អន់ខែ កា អ្នក អ៊ីវ។ យីស៊ូ អើ ពីះ សិះ អើ ១២ ដូរ គុំ ម៉ោញ ទង ណារ៉ូ កេះណោះ អើ រិះ សារ ឡាក់ ចឹង ត្រ គ់ កើត ពីះ ពីង អើ ផា

៣៣ «ហៃ ពិន ផះ ចាក ឡាក់ ប៉ាក់ មៀង យេរូសាឡឹម ឡាក់ ចារ ពូ ចឹង រុប ប៉ាណូ ស អាញ ជិន អន់ កា មូត ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រឹះ លូ មូត ណោយ ប៉ាំងហៀន ចា បាប់។ អន់ខែ ចឹង តាតសិន លូ ជិន អាញ អន់ កា មូត សុនសាត អន់ទៀត ប៉ាន តោ។

៣៤ ពូ ចឹង ប៉ាឡែវ កា អាញ លូ កាសុះ ទៀក ពីរ ពីង អាញ ដេល។ ពូ ចឹង ពីត ប្រឹក បាប អាញ កេះណោះ ប៉ានតោ អ្នាត អាញ។ ហះកា ប៉ែង ដាវ អន់ តីត ឡឹង ណោះ អាញ ចឹង រ៉ុស សីត ណារ៉ូ»។

៣៥ កេះណោះ យ៉ាកុប លូ យូហាន គន រ៉ក់ សេបេដេ អន់ខែ ឡាក់ ប័រ ហះ យី ស៊ូ ផា «ណោយូ! តង់ ហៃ ញិន ណើ»។

៣៦ យីស៊ូ អំបញ្ច អន់ខែ ផា «អន់ដីស បិច អន់ អាញ ប្រឹក ញ៉ា ?»

៣៧ អន់ខែ រិះ ផា «ប៉ាក់ អីស ប្រឹក សាដាច់ ឡាក់ ទី អំវ៉ាញ អីញ កេង ខា ក់ ទៀ ប័រ ហះ អីស អន់ ញិន អ្វៃ អន់ខូ លូ អីស ណើ យី ម៉ោញ តែង សា ម៉ា ម៉ោញ តែង សាំងអៀ អីស»។

៣៨ យីស៊ូ ផា កា អន់ខែ «អន់ដីស បើ ហ្លង់ ឡឹង សារ អន់ដីស ប័រ ណោះ អុះ។ អន់ដីស ខិន ប អ្សក់ សារ អាញ ចឹង ទី? អន់ដីស ខិន ប អ្សក់ កាឌី អាញ ចឹង សឹង អា ?*»

* ១០:៣៨ ១០:៣៨ អន់ដីស ខិន ប អ្សក់ សារ អាញ ចឹង ទី? អន់ដីស ខិន ប អ្សក់ កាឌី អាញ ចឹង សឹង អា? ញ៉េត គុល «អន់ដីស ខិន ប អែត ចក អាញ ត្រក់ អែត អា? អន់ដីស ខិន ដេល ប ហុំ ទៀក អាញ ត្រក់ ហុំ អា?»។

៣៩ អន់ខែ តើល ជា «ញីន ខិន ដេល»។ យីស៊ូ តើល អន់ខែ ជា «អន់ដីស ចឹង ទី សារ ឡាក់ អាញ ចឹង ទី អា ដេល លូ ចឹង សឹង កាឌី ឡាក់ អាញ ចឹង ត្រក់ សឹង អា តាទីច ដេល ហង ។[†]

៤០ ហះ កា សារ ម៉ោញ ប័រ អ្នែ តែង សាម៉ា ម៉ោញ ប័រ តែង សាំង អ្សោ ណោះ អូ ត្រក់ អាញ អុះ ត្រក់ អន់ សារ ណោះ យី ប្រ្រះ បិកកាតយ័ ទ្រៀ ម អន់ កេះ។[†]

៤១ ផះ មូត សីះ ១០ ដូរ អន់ខែ កាតាំង យ៉ាកុប លូ យូហាន ប័រ នីណោះ អន់ ខែ បិច អីក ខាក់។

៤២ យីស៊ូ អើ ពីះ មូត សីះ អើ កេះណោះ អើ ជា «អន់ដីស ទិខូ អុះ កេះ សុន សាត អន់ទៀត មូត ក្រាក់ រ៉ាំងហៃ អន់ខែ ជិះ ចត ប៉ាសុន ខាក់ លូ មូត ប្រ័ត ម៉ែត ក្រាក់ អន់ខែ កា យរ ពូ តាម ពុត ម៉ះ អន់ខែ ដេល។

៤៣ ហះកា អន់ដីស អា អូ ត្រក់ នីណោះ អុះ។ បក់ ញើ បិច ប្រ័ត តីស បក់ ណោះ ត្រក់ ប្រ័ត ចិ ពុត ចិត យរ លូ កាំឡាំង។

៤៤ បក់ ញើ បិច ប្រ័ត ម៉ែត អន់ដីស បក់ ណោះ ត្រក់ កេះ ទុច អន់ដីស ទិខូ

៤៥ ខង ប៉ាណូស អាញ ពីះ អូ ត្រក់ ប្រើ ពូ ប្រ័ត ង៉ារ អន់ កា អាញ អុះ យី អាញ ពីះ ប្រ័ត ង៉ារ អន់ កា ពូ លូ អន់ ឡាកោ អាញ ភៀ តៅ ហ្វាយ ឡាច ពូ អៀង ដូរ»។

សារ យីស៊ូ តាក់ អន់ដាក់ ប៉ាណូស ម៉ាម៉ាំង ម៉ាត់

៤៦ កេះណោះ យីស៊ូ លូ សីះ ចាក ទីល មៀង យេរីខូ។ ផះ អន់ខែ ចាក ឡាច ឡឹង មៀង ណោះ ទី កាំឡាំង អៀង ចាក ពូយ អន់ខែ គ្រិតៗ ណោះ ទី កាម៉ា កំ ម៉ាម៉ាំង ម៉ាត់ ម៉ោញ ដូរ សិច បាទីមេ ឡាក់ គន រតី ទីមេ អង់អ្នែ ប័រ កាណាតី ឡឹង ពូ ហះ ទ្រង។

៤៧ អើ កាតាំង ជា យីស៊ូ ឡឹង តេះ ណាសារែត ចាក ទ្រង ណោះ អើ កា ឡុង អើ ជា «អី យីស៊ូ ផ្លង់ រ៉ាច់ សាដាច់ ដារីត ប័រ អីស តាប៉ាប កា អាញ ណើ»។

៤៨ ទី កាំឡាំង អៀង ទីប អើ អូ អន់ កាប ហើង ណោះ ហង អើ ឡុង ហើង ម៉ែ កាខាក់ ជា «អី យីស៊ូ ផ្លង់ រ៉ាច់ សាដាច់ ដារីត ប័រ តាប៉ាប តាប៉ុន កា អាញ ណើ»។

៤៩ យីស៊ូ តាវ ឡូត កេះណោះ រះ កា ពូ ជា «អើ អើ ពីះ ប៉ាក់ អា»។ ពូ ជា កា បក់ ម៉ាម៉ាំង ម៉ាត់ ណោះ «ដៃ ហ្សឹក ហង អើ អើ អីស កេះ»។

៥០ អើ កា អ្នាត អារ គ្រីន ប៉ាន់តាន ចាក ឡា ប៉ាក់ ចារ យីស៊ូ។

† ១០:៣៩ ១០:៣៩ អន់ដីស ចឹង ទី សារ ឡាក់ អាញ ចឹង ទី អា ដេល លូ ចឹង សឹង កាឌី ឡាក់ អាញ ចឹង ត្រក់ សឹង អា តាទីច ដេល ហង ញើត គុល «អន់ដីស ចឹង អែត ចក អាញ លូ អន់ដីស ចឹង ហុំ ទៀក ឡាក់ កា អាញ ដេល»។

៥១ យីស៊ូ អំបញ្ច អើ ជា «អីស ប៊ុច អន់ អាញ ប្រើ ញ៉ា អន់ កា អីស?» បក់ ម៉ាម៉ាំង ម៉ាត់ ណោះ តើល ជា «អី ពី តាំងឡា ប័រ តាត់ អន់ដាត់ ម៉ាត់ អាញ អន់ តាតារ ណើ»។

៥២ យីស៊ូ កាប លូ អើ ជា «ចាក ពិ! ម៉ាត់ អីស តាតារ កេះ ញួន កា អីស សៀ»។ ផាឌី ម៉ាត់ បក់ ម៉ាម៉ាំង ណោះ កា តាតារ ឡូត កេះណោះ អើ ចាក ពួយ យីស៊ូ ដេល។

១១

សារ យីស៊ូ ម៉ុត ពីង មៀង យេរូសាឡឹម

១ យីស៊ូ លូ មូត សីះ ចាក ក្បាម ទីល មៀង យេរូសាឡឹម កេះ។ ទីល ស្រុក បេតផាសេ លូ ស្រុក បេតថានី ក្បាម ប៉ានីម តើម អូលេវ យីស៊ូ ប្រើ សីះ អើ ពៀរ ដួរ ចាក អន់ទ្រួល

២ លូ អន់តត់ កា អន់ខៃ ជា «ហាត់ អន់ដីស ចាក ឡា ប៉ាត់ ស្រុក ពូ តែង ម៉ាត់ តោ ទីល ប៉ាត់ ណោះ អន់ដីស ចឹង បំបំ លៀ ប៉ាញ តាម ម៉ោញ កាតុ ពូ កត់ អ្នា ត។ លៀ ណោះ បើ តាន់ ទី បក់ ពៀ ជិះ អុះ។ អ្បត់ រឺស អ្បក់ ឡា ប៉ាត់ អា។

៣ ជា ពូ អំបញ្ច អន់ដីស "ញ៉ា ត្រត់ អន់ដីស រឺស អ្បក់ លៀ អា?" អន់ដីស រិះ ជា "ពី តាំងឡា ញីន តងកាន កេះណោះ អើ ចឹង ជិន ស្រីស ណារ"។

៤ មូត សីះ ពៀរ ដួរ ណោះ ចាក ឡា បំបំ លៀ ប៉ាញ តាម ម៉ោញ ពូ កត់ ហះ អំ ប៉ារ សានៃង ទ្រង តែង ឡឹង ហី អន់ខៃ កា ឡា រឺស អ្បក់។

៥ ទី កាំឡាំង អន់ដា អ្នែ រណោះ បំបំ អន់ខៃ រឺស លៀ កា អំបញ្ច ជា «ញ៉ា ត្រ ត់ អន់ដីស រឺស អ្បក់ លៀ អា?»

៦ មូត សីះ កា រិះ ពួយ ប៉ានីរ យីស៊ូ អន់តត់ កា អន់ខៃ កេះណោះ ពូ អន់ អន់ ខៃ ទុង អ្បក់ លៀ ណោះ។

៧ សីះ ពៀរ ដួរ ទុង អ្បក់ លៀ ណោះ ជិន អន់ កា យីស៊ូ លូ រឺស អារ អន់ខៃ ត្រាត់ ពីង អង់កក់ លៀ។ កេះណោះ យីស៊ូ ហារ ជិះ លៀ ណោះ។

៨ ទី កាំឡាំង អៀង ប៉ាណាំ គួប រឺស អារ ត្រាត់ ពីង ទ្រង បក់ អន់ដា កោះ តាំងកង់ អ្បត ត្រាត់ ពីង ទ្រង យីស៊ូ ចាក ដេល ភៀ ហាប់ អើ។

៩ ទី កាំឡាំង បក់ ចាក ពួយ យីស៊ូ ទីប តែង អង់កក់ ទីប តែង ដ្តីរ តាំងហើ ជា «ហូសាណា* ! អន់ ប្រើ បិកកាតយ័ ជិន អន់ សារ ដាត់ កា អីស ឡាក់ ពីះ ប៉ាតាង អើ។

* ១១:៩ ១១:៩ ហូសាណា ពៀត សុនសាត ហេព្រី ទី ណើ ជា «ប៉ានេ» លើ «ប័រ តង់ ញីន ណើ»។

១០ អន់ ប្រ្រឹះ បិកកាតយ័ ជីន អន់ សារ ដាក់ កា អីស ឡាក់ ចឹង រាំងហៃ រាំង ខ្យា ប៉ាតាង សាដាច់ ដារីត ឡាក់ រតី អីស។ ហូសាណា! ប៉ានេ ប្រ្រឹះ អ្វី ពីង ប្លែង ចាំងហឹត កាខាក់»។

១១ ផះ រាំងរាំង យីស៊ូ ចាក មុត ពីង មៀង យេរូសាឡឹម អើ កា ចាក មុត ពីង រុបិង រោង រ៉ាម៉ះ ប្រ្រឹះ ដេល។ កេះ អើ ហៃ គ្រឹប កាណាគី អ្វី ជុំ រណោះ កេះ អើ កា ប៉ាណាំ សីះ ១២ ដូវ សីត ប៉ាក់ ស្រុក បេតថានី ខង ប្លែង ក្យាម ចឹង ម៉ាំង កេះ។

១២ ប៉ាក់ ដារី តាយ៉ាំង អន់ខៃ ចាក ឡាច់ ឡឹង ស្រុក បេតថានី ណារូ ផះ រណោះ យីស៊ូ កា ឡាយុត។

១៣ អើ បំបំ តើម ប្រា + ឡឹង ចាំងហាយុត ហ្វា តាខុក តាខេ អើ កា ឡា ហៃ អ្នក ផែត ទី ប្លែ។ ប៉ាក់ ទិល រណោះ អើ បំបំ ប្រា ទី ដឹង ហ្វា ដោះ ខែល ខង បើ តានី ទិល ថុន អើ ប្លែ។

១៤ យីស៊ូ កាប កា តើម ប្រា រណោះ ផា «គិត អៀ បែង ម៉ាត់ អូ ទី បក់ ពៀ ចឹង អ្លោះ សា ប្លែ អីស ហង»។ មូត សីះ កា កាតាំង ដេល យីស៊ូ កាប រណោះ។

១៥ យីស៊ូ ទិល មៀង យេរូសាឡឹម លូ មូត សីះ កេះ រណោះ អើ ចាក មុត កាណាង រុបិង រោង រ៉ាម៉ះ ទ្រុះ ឡាច់ មូត ប្រូ ប្រី រឡាន រោង រ៉ាម៉ះ ប្រ្រឹះ។ អើ តាឡាក់ អ្នក គ្រេ ចារ ពូ តូរី លៀន លូ គ្រេ ចារ ពូ អង់អ្វី ប្រូ អន់តើប។

១៦ យីស៊ូ អូ អន់ បក់ ពៀ គយ តុង កាណាគី ចាក មុត ទ្រង រោង រ៉ាម៉ះ រណោះ អុះ។

១៧ អើ អន់តត់ ប៉ាតោ កា ពូ ផា «កាណាង ផាច់ ប៉ានីរ ប្រ្រឹះ ទី ប្រាត់ រះ ផា "ហី អាញ យី ចារ សាំរ៉ាច់ គ្រឹប សុនសាត ម៉ន់ អើ អាញ" ហះកា អន់ដីស អ្យក់ ហី អា ប្រឹត ចារ មូត អន់តុង អន់ទ្រុក S»។

១៨ មូត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រឹះ លូ មូត ណែយូ បាំងហៀន ចាបាប កាតាំង លៅ ឡឹង សារ រណោះ អន់ខៃ យីត ណាំង ទ្រង បិច ប៉ាន់តោ អ្នក យីស៊ូ ខង អន់ ខៃ អ្យក កា អើ ញន កា កាំឡាំង អៀង ញម កា សារ អើ បាំងហៀន ពូ រណោះ។

១៩ ទិល កាងាច យីស៊ូ លូ សីះ អើ ចាក ឡាច់ តែង ឡឹង មៀង យេរូសាឡឹម ម៉ោញ ទង ណារូ។

២០ តារ កាំលី ផះ អន់ខៃ ចាក រទ្រង មូត សីះ បំបំ តើម ប្រា ឡាយ៉ោ ក្រោះ ទិល រ៉ាយ៉ះ។

២១ ពេ ត្រុះ កា ចាំង ឡឹង ប៉ានីរ យីស៊ូ កាប រណោះ ហង អើ ផា «ណែយូ! ហៃ តោ តើម ប្រា អីស កាប ពៃ ឡាយ៉ោ ក្រោះ កេះ»។

† ១១:១៣ ១១:១៣ កាណាង ផាច់ ប៉ានីរ ប្រ្រឹះ តើម ប្រា យី ពូ កាប ប៉ាន់ដីប ឡឹង សុនសាត អ៊ីស្រាអែល។ ‡ ១១:១៧ ១១:១៧ សារ អាឡាច់ ឡឹង អេសាយ ៥៦:៧។ S ១១:១៧ ១១:១៧ បំហៃ យេរេមៀ ៧:១១។

២២ យីស៊ូ កាប លូ ម្នាក់ សិរី អើ ជា «ហាក់ អន់ដីស សៀ ប្រ្រឹះ បិកកាតយ័ ពិ !

២៣ អាញ រិះ កា អន់ដីស តាទីច ជា បក់ ពៀ កាប ប្រើ ប៉ានីម អា ជា "ហាក់ ចាក ឡាច់ ឡឹង អា ឡា អ្នក ពឹង ទៀក សាឡីត សាឡាយ តោ" ជា បក់ ណោះ សៀ តាទីច អូ ទី សង់សៃ សាអ្នះ ណោះ ប្រ្រឹះ ចឹង លឹក ប៉ានីម ណោះ ព្យយ ប៉ានីរ អើ ជា ណោះ ហង។

២៤ ណោះ ហង បះ អាញ រិះ កា អន់ដីស ជា សារ ញ៉ា កាតាម អន់ដីស ម៉ន់ ប៉រ អ្យក់ កា អន់ដីស សៀ ជា អន់ដីស ទី កេះ ណោះ ប្រ្រឹះ បិកកាតយ័ ចឹង អន់ កា អន់ដីស តាទីច។

២៥-២៦ ផះ អន់ដីស ម៉ន់ ជា អន់ដីស ទី សារ លូ គូប សោប ដៃ អ្យក់ យ៉ូ បក់ ណោះ ម៉ាត់ ពី អន់ដីស ឡាក់ ប្រ្រឹះ អ្នក ពឹង ប្លែង អើ ចឹង អូ អ្យក់ យ៉ូ អន់ដីស ដេល*»។

២៧ អន់ខែ ចាក ម៉ុត ពឹង មៀង យេរូសាឡឹម ម៉ោញ ទង ណារ។ ផះ យីស៊ូ អ្នក ចាក កាណុង រ៉ាប៊ីង រ៉ាម៉េ ប្រ្រឹះ ណោះ ទី ម្នាក់ ម៉ែត ក្រាត់ រ៉ាម៉េ ប្រ្រឹះ លូ ម្នាក់ ណោយ ប៉ាងហៀន ចាបាប លូ ម្នាក់ ក្រាត់ រ៉ាម៉េ មៀង កា ឡា ប៉ាត់ ចារ អើ។

២៨ អន់ខែ អំបញ្ច យីស៊ូ ជា «អីស ប្រឹក្តី សារ ទិ អា អង អំបញ្ច ញ៉ា ? ពៀ ប្រើ អីស ប្រឹក្តី នៃវ អា?»

២៩ យីស៊ូ តើល អន់ខែ ជា «អាញ ប៉រ អំបញ្ច សារ ម៉ោញ ហះ អន់ដីស ដេល។ ជា អន់ដីស តើល រិះ កា អាញ ណោះ អាញ ចឹង រិះ កា អន់ដីស បក់ អន់ អាញ ប្រឹក្តី សារ ទិ អា ដេល។

៣០ ប៉រ រិះ ហៃ ពៀ ប្រើ រឹត យូហាន ប៉ាងហុំ ពូ ? ប្រ្រឹះ ឡឹង ប្លែង ញ៉ា ប៉ាណូ សដោច?»។

៣១ អន់ខែ កា កាប លូ គូប ជា «ជា ពិន ជា ប្រ្រឹះ ប្រើ រឹត យូហាន ប្រឹក្តី ណោះ អើ ចឹង ជា កា ពិន "ញ៉ា ត្រាត់ អន់ដីស អូ សៀ អើ?"

៣២ ពិន ចឹង ជា ប៉ាណូស ប ប្រើ រឹត យូហាន ប៉ាងហុំ ពូ?» ហះកា អន់ខែ អ្យ គ ជា នីណោះ ខង កាំឡាង ប៉ាសុន ទិខ្ល សៀ ជា ប្រ្រឹះ ប្រើ រឹត យូហាន ប្រឹក្តី រ៉ា គីយ អើ តាទីច។

៣៣ ណោះ ហង អន់ខែ តើល យីស៊ូ ជា «ញីន អូ អូ អុះ»។ កេះណោះ យីស៊ូ កា តើល ប៉ានីរ អន់ខែ ជា «អាញ កា អូ រិះ កា អន់ដីស ដេល បក់ អន់ អាញ ប្រឹ ក្តី សារ ទិ អា»។

១២

សារ ប៉ាន់ដីប ពូ រ៉ាងហៃ មីរ តើម ប្លែ អង់កាច

* ១១:២៥-២៦ ១១:២៥-២៦ ហ្នា ពូ ច្រាត់ លូ គី ម៉ោញ ចំលួន ផែម ប៉ានីរ ផាះ ហះកា ជា បក់ ចំ អ្នក អ្យក់ យ៉ូ លើយ ពី អន់ដីស ឡាក់ ប្រ្រឹះ អ្នក ពឹង ប្លែង អើ ចឹង អ្យក់ យ៉ូ បក់ ណោះ ដេល។

១ កេះណោះ យីស៊ី រឹះ សារ កា ពូ កាប ប៉ាន់ដឹប ផា «ទី កាម៉ាក់ ម៉ោញ ដូវ ប្រឹក្ចី មីរ តប់ តើម ប្លែ អង់កាច។ អើ ប្រឹក្ចី រ៉ាបឹង ជុំ មីរ លូ ប្រឹក្ចី ចារ រ៉ូត ប្លែ ដេល។ កេះណោះ អើ ប្រឹក្ចី បើក ជៀរ ម៉ោញ តុត ចាំងហឹត។ ឡែង ឡឹង ណោះ អើ អន់ ពូ រ៉ាំងហៃ ជែក។ កេះណោះ អើ ចាក ឡាក់ ប៉ាក់ ចាំងហាយុត។

២ ទីល មុន ឆ្មេះ ប្លែ អង់កាច តាំងឡា មីរ ណោះ ប្រើ ទុច ម៉ោញ ដូវ ឡាក់ អ្នក ចានែក ម៉ះ អើ ឡឹង មូត រ៉ាំងហៃ មីរ អើ ណោះ។

៣ មូត រ៉ាំងហៃ មីរ ណោះ រ៉ុប ពីត ទុច តាំងឡា មីរ កេះណោះ តាំងហ្សិត អន់ អើ ស៊ីត តី តាដោះ។

៤ ឡែង ឡឹង ណោះ បក់ តាំងឡា មីរ កា ប្រើ ទុច ម៉ោញ ដូវ ណារ៉ូ។ មូត រ៉ាំងហៃ មីរ ណោះ កាមែ កល់ អើ លូ តះ ប៉ាស្យាប កាប អូ ដាក់ កា អើ។

៥ កេះណោះ តាំងឡា មីរ ប្រើ ទុច ម៉ោញ ដូវ ណារ៉ូ ឡាក់។ មូត បក់ អ្វី រ៉ាំងហៃ មីរ ណោះ ប៉ាន់តោ អ្នាត អើ។ ឡែង ឡឹង ណោះ បក់ តាំងឡា មីរ ណោះ កា ប្រើ មូត ទុច អៀង ដូវ ណារ៉ូ ឡាក់។ ពូ កា ពីត គ្រឹប អន់ខែ បក់ អន់ដា ពូ ប៉ាន់ តោ អ្នាត។

៦ តាំងឡា មីរ កា ទី គន កាម៉ាក់ ម៉ោញ ដូវ ឡាក់ អើ បិច ចៃ ខាក់។ ប៉ាក់ អន់ តីត អើ ប្រើ គន អើ ទៅ ឡាត ឡាក់ ទីប យីត ផា "ពូ ចឹង អ្សិល កូត ហង កា គន តាម អាញ អា"។

៧ ហះកា មូត បក់ ក្យាក់ រ៉ាំងហៃ មីរ ណោះ កាប លូ គូប អន់ខែ ផា "បក់ អា ហង ចឹង អ្នក ប៉ាដក់ ប៉ាជៀ មីរ អា! ពិ ពិន ប៉ាន់តោ អ្នាត អើ ម៉ាក់ ចឹង ទី មីរ អា កា ពិន"។

៨ ពូ កា រ៉ុប គន តាម តាំងឡា មីរ កេះណោះ ប៉ាន់តោ ហ៊ីរ អ្នាត អើ ហះ អន់ ទ្រីល មីរ ប្លែ អង់កាច ណោះ ហង។

៩ នីចម តាំងឡា មីរ ចឹង ប្រឹក្ចី? អើ ចឹង ឡាក់ ប៉ាន់តោ មូត បក់ រ៉ាំងហៃ មីរ ណោះ ហង កេះណោះ អន់ កា ពូ អន់ទៀត ណារ៉ូ រ៉ាំងហៃ ជែក មីរ អើ ណោះ។

១០ អន់ដឹស អូ ទី អាន ប សារ កាប កាណុង ផាប់ ប៉ានីរ ប្រ្រឹះ ផាះ

"អំហ្គោ មូត រ៉ាគីយ ហី ហ៊ីរ អ្នាត

កិញអៀ អា កេះ អំហ្គោ សាំខាន់ ឡឹង ពូ។ *

១១ ប្រ្រឹះ បិកកាតយ ប្រឹក្ចី សារ កេង ខាក់ អា ប្រឹក្ចី អន់ ប៉ាណូស ពិន ហៃ ញម ខាក់"†»។

១២ មូត ក្រាក់ មូត ណោយូ អូ អន់តត់ ផា យីស៊ី កាប សារ ណោះ យី កាប ប៉ាន់ តាំង កា អន់ខែ ណោះ ហង អន់ខែ ណាំង ទ្រង រ៉ុប អើ ហះកា អន់ខែ អ្សុត កា

* ១២:១០ ១២:១០ សារ អា យីស៊ី កាប ញៀប ឡឹង ឡាតោ អើ ទៅ ឡាក់ អំហ្គោ ដាក់ ណោះ។
† ១២:១១ ១២:១១ សារ អា ឡាត់ ឡឹង ផាប់ អញសើ ប៉ានីរ ប្រ្រឹះ (ទំនុក/តម្កើង) ១១៨:២២-២៣។

ម្នាក់ ប៉ាសុន។ ណោះ ហង អន់ខៃ ចាក ឡាច់ ឡឹង ចារ យីស៊ី។

សារ ម្នាក់ ជាវ៉ាស៊ី លូ សាខូស៊ី ណាំង សារ លូ យីស៊ី

១៣ ម្នាក់ ជាវ៉ាស៊ី លូ ម្នាក់ គន សោ សាដាច់ ហេរត ៖ ឡាំ អ្នក ក្បាម យីស៊ី ភៀ ប៊ុច សាំយ៉ាំង អ្នក ផែត យីស៊ី ទី កាប យច។

១៤ អន់ខៃ ប៉ាណាំ គូប តាត់ អំប្រើត កាប ដាក់ លូ យីស៊ី ជា «ណោយូ ញីន អ្នក ជា អីស ប៉ាណូស ដាក់ ត្រង់ ខាក់ អីស អ្នក អ្នក កា ពៀ អុះ អ្នក យីត ជា បក់ តីស លើ បក់ ចិ យី អីស បាំងហៀន ព្រយ សារ ប្រ្រះ ដាក់ ត្រង់ តាទីច។ នី ចម ចាបាប ប្រ្រះ អន់ ប ពិន សិង វ៉ាបៃ កា សាដាច់ តីស រួម ណោះ?»

១៥ យីស៊ី យីត ហ្នឹង ឡឹង សារ អ្នក ដាក់ កាណាង ពុត អន់ខៃ។ កេះណោះ អ៊ែ កាប ជា «ញ៉ា ត្រត់ អន់ដីស ណាំង សារ លូ អាញ? អ្នក ហៃ លៀន កាក់ អន់ កា អាញ ហៃ ប៉ាក់ អា»។

១៦ ពូ កា អ្នក កាក់ ម៉ោញ អន់ កា យីស៊ី កេះណោះ អ៊ែ អំបញ្ច ជា «ហ៊ុប ពៀ សិច ពៀ ពឹង កាក់ អា?» ពូ តើល ជា «ហ៊ុប លូ សិច សាដាច់ តីស រួម»។

១៧ យីស៊ី កាប លូ ពូ ជា «កាណាត ញ៉ា ឡាក់ វ៉ាស ម៉ះ សាដាច់ រួម មប កា សាដាច់ រួម ទៅ ពិ ហះកា កាណាត ញ៉ា ឡាក់ ម៉ះ ប្រ្រះ មប កា ប្រ្រះ ទៅ ដេល»។ កាំឡាំង ទីខ្លួន ព្រយ ខាក់ កា យីស៊ី ជា ណោះ។

១៨ ទី ម្នាក់ សាខូស៊ី ពីះ កាកាប លូ យីស៊ី ដេល។ កាំឡាំង ម្នាក់ សាខូស៊ី អ្នក សៀ ជា ប៉ាណូស តោ កេះ អ្នក រ៉ុស សីត ណារ អុះ។ អន់ខៃ អំបញ្ច យីស៊ី ជា

១៩ «ណោយូ ញ៉ា រត់ ម៉ូសេ ទី ប្រាត់ រះ ជា បក់ ចំ ទី កាម៉ាញ កេះណោះ អ៊ែ តោ ហះកា បើ តាន់ ទី គន ត្រត់ ផែម ថាអុះ ណារ អន់ ទី អៃ ភៀ បាំងកើត គន តូ ផ្លង់ វ៉ាច់ អន់ កា ម៉ី អ៊ែ ន។

២០ ប៉ាន់ ដីប ជា ទី អុះ ម៉ី កាម៉ាក តាំប៉ើះ ដូរ។ ម៉ី ឡោង ទ្រៀ អ៊ែ ទី កា ម៉ាញ កេះណោះ អ៊ែ តោ ហះកា បើ តាន់ ទី គន អុះ។

២១ កេះណោះ ពូ ផែម អន់ កា ថាអុះ ណារ អ៊ែ តោ បើ តាន់ ទី គន ដេល កេះ ណោះ អុះ ទី ពៀរ កា តោ និះ ទៅ ដេល។

២២ អុះ ម៉ី ទី តាំប៉ើះ ដូរ ណោះ ទី អង់កាន់ ណោះ ហះកា បើ តាន់ ទី គន អុះ។ អន់តីត ឡឹង ណោះ អង់កាន់ ណោះ តោ ដេល។

២៣ ទិល នីណោះ ប៉ាក់ ទិល ដារ ប៉ាណូស តោ រ៉ុស សីត អន់ខៃ កា ពៀ ចឹង ទី អង់កាន់ ណោះ ខង អុះ ម៉ី អន់ខៃ ទី តាំប៉ើះ ដូរ ទី អង់កាន់ ណោះ និះ ទៅ ដេល?»

៖ ១២:១៣ ១២:១៣ ថាម៉ាជាម្នាក់ ជាវ៉ាស៊ី លូ ម្នាក់ គន សោ សាដាច់ ហេរត អ្នក ត្រត់ លូ គូប សោប អុះ។
S ១២:១៩ ១២:១៩ បំហៃ សារ អន់ ចាបាប លីក ទី ពៀរ (ចោទិយ/កថា) ២៥:៥-១០។

២៤ យីស៊ូ តើល រ៉ះ កា អន់ខែ ជា «អន់ដីស យីត យច កេះ ញុន អន់ដីស អូ អន់ហ្គាល់ ផាបំ ប៉ានីរ ប្រ្រៈ លូ អូ អន់ហ្គាល់ សារ អីញ អំរាញ ម៉ះ ប្រ្រៈ ដេល។

២៥ ប៉ាក់ ទីល ដាវ ប៉ាណូស តោ រ៉ុស សីត អន់ទៀ អន់ខែ អូ អូ ទី ក្លោ ទី កា ម៉ាញ ណារ៉ូ អុះ យី ចឹង អ្នែ ឡាក់ កា មូត បិយ ប្រ្រៈ អ្នែ ពឹង ប្លែង តោ ដេល។

២៦ កា ប៉ាច់ សារ ប៉ាណូស តោ ចឹង រ៉ុស សីត ណារ៉ូ ម៉ូសេ ទី ប្រាក់ កាណុង ផាបំ ប៉ានីរ ប្រ្រៈ ឡាក់ ទី រ៉ះ ឡឹង សារ ប្រ្រៈ កាប ឡឹង អញ សា ប៉ោម។ អន់ ដីស អូ អាន ប? ប្រ្រៈ បិកកាតយ័ កាប លូ ម៉ូសេ ជា "អាញ អា ប្រ្រៈ ឡាក់ រ៉ាំង ហៃ អាប្រាហាំ លូ អ៊ីសាក់ លូ យ៉ាកុប"*។

២៧ ប្រ្រៈ បិកកាតយ័ អូ ត្រត់ ប្រ្រៈ ឡាក់ រ៉ាំង ហៃ ប៉ាទ្រូ អុះ យី ប្រ្រៈ រ៉ាំង ហៃ ប៉ាណូស រ៉ុស។ យីត នែវ អន់ដីស អា យច កេះ»។

២៨ ទី ណែយូ ប៉ាំងហៀន ចាបាបំ ម៉ោញ ដូវ អ្នែ ក្យាម៍ រណោះ កាតាំង ពូ កាកាប លូ យីស៊ូ។ អែ បំបំ ជា យីស៊ូ តើល ពូ ត្រត់ ខាក់។ អែ កា មុត ក្យាម៍ យីស៊ូ លូ អំបញ្ច ជា «ចាបាបំ ញ៉ា តិស ហ្គិត ឡឹង ពូ ហះ?»

២៩ យីស៊ូ តើល រ៉ះ ជា «ចាបាបំ ទី ម៉ោញ តិស ហ្គិត ឡឹង ពូ "អី មូត អ៊ីស្រា អែល ហាក់ សាំយ៉ាំង ពិ! ទី ដឹង ប្រ្រៈ បិកកាតយ័ អា ហង ប្រ្រៈ តាទីច។

៣០ ត្រត់ បិច ចៃ កា ប្រ្រៈ បិកកាតយ័ ឡាក់ ប្រ្រៈ ម៉ះ អន់ដីស ទី ពុត ទី ពៀក ទីប ប៉ាងាត់ ប៉ាលីង ទីប ឡាកោ ប៉ាំងឡេ"†។

៣១ ចាបាបំ ទី ពៀរ "ត្រត់ បិច ចៃ កា ពូ ឡឹង តែង ឡាក់ បិច ចៃ កា ឡាកោ អីស ទៅ ដេល"‡។ អូ ទី ចាបាបំ ចំ តិស ឡឹង ចាបាបំ ពៀរ អា អុះ»។

៣២ ណែយូ ប៉ាំងហៀន ចាបាបំ ណោះ តើល យីស៊ូ ជា «ត្រត់ តាទីច ហង អីស ជា ទី ប្រ្រៈ ដឹង ម៉ោញ តាទីច អូ អន់ ទី ប្រ្រៈ ញ៉ា ណារ៉ូ កាយ ឡឹង អែ អុះ។

៣៣ អន់ បិច ចៃ កា ប្រ្រៈ បិកកាតយ័ ទី ពុត ទី ពៀក ទីប ប៉ាងាត់ ប៉ាលីង ទីប ឡាកោ ប៉ាំងឡេ លូ បិច ចៃ កា ពូ ឡឹង តែង ឡាក់ កា បិច ចៃ កា ឡាកោ តាំង ឡា ណោះ ដាក់ លីន ឡឹង ពុះ កាណាត់ រ៉ាម៉ះ ប្រ្រៈ លូ កាណាត់ ទៀន អន់ គ្រីប នែវ សាំ»។

៣៤ យីស៊ូ កាតាំង ប៉ាណូស ណោះ ជា នីណោះ អែ ជា «អីស ក្យាម៍ ចឹង ទី ប្រ្រៈ បិកកាតយ័ រ៉ាំង ហៃ រ៉ាំងខ្យា ហង»។ កេះណោះ អូ ទី បក់ ពៀ ខិន អំបញ្ច អែ ហង។

៣៥ ផះ អែ អ្នែ ប៉ាំងហៀន ពូ ប៉ាក់ ចារ រ៉ាំង រ៉ាម៉ះ អែ កាប ណារ៉ូ ជា «ខ ញ៉ា ត្រត់ មូត ណែយូ ប៉ាំងហៀន ចាបាបំ ជា សាដាច់ ដាវីត អែ វត័ បិក កា បក់ ប្រ្រៈ

* ១២:២៦ ១២:២៦ សារ អា ឡាក់ ឡឹង សារ ឡាក់ (និក្ខមន៍) ៣:៦។ † ១២:៣០ ១២:២៩-៣០ សារ អា ឡាក់ ឡឹង សារ អន់ ចាបាបំ លីក ទី ពៀរ (ចោទិយ/កថា) ៦:៤-៥។ ‡ ១២:៣១ ១២:៣១ សារ អា ឡាក់ ឡឹង ចាបាបំ មូត លេវី (លេវីនីយ) ១៩:១៨។

រឿស អន់ ប្រឹក្សី សាដាច់ នីណោះ? ។

៣៦ សាដាច់ ដារីត តាំងឡា កាប ពួយ ប៉ាងាត់ ប៉ាលឹង ប្រ្លឹះ ដាក់ កាខាក់ ផាះ

"ប្រ្លឹះ បិកកាតយ័ កាប លូ ពី តាំងឡា អាញ ផា

'ហាក់ អ្នែ ពីង ចារ អំរាញ តែង សាម៉ា អាញ

ក្បាក់ អាញ ចឹង ពីត តាម៊ីរ អីស អន់ អ្នែ អន់តេះ តាំប៉ាង ដុង អីស' "S។

៣៧ ទីល សាដាច់ ដារីត តាំងឡា អើ បក់ ប្រ្លឹះ រឿស អន់ ប្រឹក្សី សាដាច់ ណោះ ផា ពី តាំងឡា កេះ ញ៉ា ត្រុត់ ពូ ផា សាដាច់ ដារីត ឡាក់ រក់ បិក អ៊ែ នីណោះ? » ទី កាំឡាំង អៀង សាំយ៉ាំង យីស៊ូ រះ សារ ណោះ អន់ខែ ប៉ាញ ពុត ខាក់។

៣៨ ផះ យីស៊ូ អ្នែ បាំងហៀន ពូ ណោះ អ៊ែ កាប ផា «ប័រ ឡាវាំង ឡាកោ លូ មូត ណែយូ បាំងហៀន ចាបាប់ អន់ កាខាក់។ អន់ខែ ខុ ពៀត អារ តីស អ៊ឹង លូ ចាចាក់ ពីង តាឡាត បិច កា ពូ កាវ៉ុប សាំប្លឹះ អន់ខែ។

៣៩ ផា អ្នែ ពីង រោង ណាំង ដឹង ចារ ដាក់ សាំ លីន ឡឹង ពូ។ ផា អ្នែ ប៉ាក់ ចារ អែត សា ណាំង ដឹង ចារ ក្រាក់ បក់ កានីត លីន ឡឹង ពូ ដេល។

៤០ អន់ខែ ខុ លោប អ្សក់ វ៉ាស អំប៉ាស ម៉ះ មូត អន់ត្រោ អន់ទ្រុះ លូ តាំប្រឹក្សី ម៉ន់ ទុញៗ ខាក់ ដេល។ អន់ខែ ណោះ ចឹង ត្រុត់ ថូត ក្លាំង លីន ឡឹង ពូ»។

សារ អង់កាន់ អន់ត្រោ ចែត លៀន មប អន់ កា ប្រ្លឹះ:

៤១ កេះណោះ យីស៊ូ ចាក ឡាំ អង់អ្នែ ហះ ម៉ាត់ ចារ ពូ ចែត លៀន មប អន់ កា ប្រ្លឹះ។ ផះ ណោះ ទី មូត បក់ ប្រ្លឹះ ប៉ាតុរង អៀង ដូរ អន់ខែ ចែត លៀន អៀង ដេល។

៤២ ហះកា ទី អង់កាន់ អន់ត្រោ ថុក ញ៉ាក ម៉ោញ ដូរ ចែត លៀន បើត ខាក់ ទី ដឹង ពៀរ ច្រឹម * ឡាក់។

៤៣ កេះណោះ យីស៊ូ អើ មូត សីះ លូ រះ ផា «អាញ ប័រ រះ កា អន់ដីស តាទីច ផា អង់កាន់ អន់ត្រោ ថុក ញ៉ាក អា ទី ចែត លៀន មប អន់ កា ប្រ្លឹះ អៀង ឡឹង ពូ

៤៤ ខង កាំឡាំង អន់ទៀតៗ អ្សក់ ចែត ដឹង លៀន អន់ខែ សល់ មប អន់ កា ប្រ្លឹះ ហះកា អង់កាន់ អន់ត្រោ ថុក ញ៉ាក អា ចែត ទី លៀន ឡាក់ អ៊ែ ទី មប អន់ កា ប្រ្លឹះ យី លៀន ឡាក់ អ៊ែ តងកាន ខាក់ ភៀ សិម ឡាកោ អ៊ែ»។

១៣

សារ រោង វ៉ាម៉ះ ចឹង វ៉ាយ វ៉ា លូ យីស៊ូ ចឹង ដីរ ណារ៉ូ

S ១២:៣៦ ១២:៣៦ សារ អា ឡាច់ ឡឹង ផាប់ អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ១១០:១។
* ១២:៤២ ១២:៤២ ច្រឹមពៀតគុល «ឡើបតា»។ ១២៨ ឡើបតា សាម៉ែល ម៉ោញ ខែណារី។ ម៉ោញ ខែណារី យី ខា ប្រឹក្សី គុលី ម៉ោញ ដារ។

១ ផ្ទះ យីស៊ូ ចាក ឡាច់ ឡើង រោង រ៉ាម៉ះ ប្រ្រះ ទី សីរ ម៉ោញ ដូរ កាប លូ អ៊ែ ផា «ណែយូ ហៃ អំហ្គោ លូ ហី អា ញ៉ា តិម ដាក់ ឡាយ៉ាមី !»

២ យីស៊ូ រ៉ះ កា សីរ អ៊ែ ផា «ដាវ តែង ម៉ាត់ អន់ទៀ ហី តីស ដាក់ អន់ដីស បំបំ អា ពូ ចឹង តាត់ អំពូក វ៉ាយ វ៉ា ទិ ហង អូ ទី អំហ្គោ ចំ ចឹង អ៊ែ អំបាំង គូប អ៊ែ ណា រ៉ូ ហង»។

៣ អន់តីត ឡើង ណោះ យីស៊ូ ហាវ ពឹង ប៉ានីម តើម អូលេវ ត្រង់ រោង រ៉ាម៉ះ ប្រ្រះ កេះណោះ អង់អ៊ែ ណោះ សីរ អ៊ែ សិច ពេត្រុះ យ៉ាកុប យូហាន លូ អន់ត្រេ ពីរ អំបំញ លូ អ៊ែ ដឹង ដូរ អន់ខែ ផា

៤ «ប៉រ រ៉ះ ហៃ កា ញីន ណើ សាវ ទិ អា ដាវ ចំ ចឹង កើត ពីរ ? ទី កាណាត់ ញ៉ា ចឹង កើត ពីរ ភ្លើ ប្រឹក្តី អន់ អន់ហ្គាល់ ផា សាវ ទិ អា ក្យាម ចឹង ទីល ហង ?»

៥ យីស៊ូ រ៉ះ កា អន់ខែ «អន់ដីស ត្រត់ ឡាវ៉ាំង ឡាកោ កាខាក់ ជែ ស្មើ ពូ ឡា ប៉ាំងល់ អន់ដីស អន់ ហ្ស៊ីត ឡាច់ ឡើង ប្រ្រះ:

៦ ខង ចឹង ទី ប៉ាណូស អៀង ចែក សិច ឡាក់ កា សិច អាញ ពីរ កាប ផា "អាញ អា ហង យីស៊ូ"។ អន់ខែ ចឹង ប៉ាណាំ ប៉ាណូស អៀង ដូរ អន់ ហ្ស៊ីត ឡាច់ ឡើង ប្រ្រះ។

៧ ផ្ទះ ចំ អន់ដីស កាតាំង លៅ ផា ទី ពូ តាកុះ សាំងខាម ក្យាម កេះ លូ ប៉ាក់ ចាំងហាយុត ណោះ អន់ដីស ជែ កាដើត ខង សាវ ណោះ ត្រត់ កើត ពីរ ទី ណោះ ហង ហះកា បើ ទីល ដាវ ចឹង ឡុច អុះ។

៨ សុនសាត ម៉ោញ ចឹង តាកុះ លូ សុនសាត ម៉ោញ ប៉ាចេត ម៉ោញ ចឹង តាកុះ លូ ប៉ាចេត ម៉ោញ ណារ៉ូ។ ទី ចារ អន់ដា តេះ ចឹង វ៉ាវ៉ែត លូ កើត ឡាយុត ឡាវ៉ាំងវ៉ាញ តិម ខាក់ ដេល។ សាវ ទិ អា រៀប ឡាក់ កា អង់កាន់ ប៉ាន់ដា អីត ឡាឡីក៏ៗ ចឹង អ៊ែ ហាអុញ។

៩ «អ្យក់ អន់ដីស ឡាវ៉ាំង ឡាកោ អន់ កាខាក់ ខង ពូ ចឹង រ៉ុប អន់ដីស ចែក ថុត។ ពូ ចឹង អ្យក់ វ៉ាំងកេះ ពិត អន់ដីស ពឹង រោង លូ ដីន អន់ដីស អន់ មូត ក្រា ក់ ណាំផា លូ សាដាច់ តាត់ស៊ុន ញន អន់ដីស ស្មើ អាញ។ ហះកា សាវ អា ចឹង ប្រឹក្តី អន់ អន់ដីស ទី ទ្រង រ៉ះ កា អន់ខែ ឡើង សាវ អាញ

១០ ខង សាវ ដាក់ ឡើង ប្រ្រះ អា ត្រត់ រ៉ះ អន់ គ្រីប សុនសាត អូ កាតាំង ហិ។

១១ ផ្ទះ ពូ រ៉ុប អន់ដីស អ្យក់ ឡា តាត់ស៊ុន សាវ ជែ អ្យក់ កា អូ អូ កាប។ អន់ ដីស ត្រត់ កាប ពូយ ប្រ្រះ រ៉ះ កា អន់ដីស ផ្ទះ ណោះ ហង ខង អូ ត្រត់ អន់ដីស អុះ ចឹង កាប យី ប៉ាដាត់ ប៉ាលីង ប្រ្រះ ដាក់ កាខាក់ ឡាក់ កាប។

១២ មី លូ អុះ ចឹង កេះ តាមីវ រ៉ុប គូប សោប អន់ ពូ ប៉ាន់តោ អ្នាត។ ពី ចឹង រ៉ុប គន ទៅ អន់ កា ពូ ប៉ាន់តោ អ្នាត។ កាប៉ាច់ គនៗ ចឹង ប៉ាណាំ គូប តាប៉ុញ លូ មើត ពី ទីប អញដីន អន់ ពូ ប៉ាន់តោ ដេល។

១៣ ប៉ាណូស ទិខូ ចឹង អូ ណិស កា អន់ដីស ញួន កា សៀ អាញ។ ហះកា បក់ ចំ ដាម អត់ អ្នែ សៀ ទីល ឡូច បក់ ណោះ ប្រ្លឹះ បិកកាតយ័ ចឹង តង់ អ៊ែ តាទីច។

១៤ «ប៉ាត់ អន់ដីស បំបំ កាណាតី ប៊ីត អិក កាខាក់ ឡាក់ ថាំឡាយ * អ្នែ ពីង ចារ អូ យី ចឹង អ្នែ ណោះ» (បំរ បក់ អាន ទិខូ ហ្លង់ ពិ) «កាំឡាំង បក់ អ្នែ កាណុង ខេត យូដា ត្រត់ សាតាក់ ឡាំ អោន ឡាកោ ប៉ាត់ ប៉ានីម តោ ពិ។

១៥ បក់ អ្នែ ពីង អន់តល់ ហី † ត្រត់ ជីវ សាតាក់ ឡូត ដៃ មុត អ្សក់ កាណាតី កាណុង ហី។

១៦ កាំឡាំង បក់ អ្នែ ប៉ាត់ មីវ ដៃ សីត អ្សក់ អារ ត្រីន ប៉ាត់ ហី ដេល។

១៧ រ៉ាំងរ៉ាំង ណោះ អង់កាន់ បក់ ឡាកោ គៀម លូ អង់កាន់ រង គន កាសែត ថុក ញ៉ាក ខាក់ ហង។

១៨ ត្រត់ ម៉ន់ ឡោម ឡា ហះ ប្រ្លឹះ បំរ សារ អា ដៃ អន់ កើត ពីង ថុន បី វ៉ាឡីម

១៩ ខង រ៉ាំងរ៉ាំង ណោះ ចឹង កើត សារ ថុក ញ៉ាក កេង ខាក់។ អូ ទី សារ ថុក ញ៉ាក នែវ អា កើត ពីះ អុះ ឡឹង ប៉ាន់ ជា ប្រ្លឹះ ប៉ាំងកើត តេះ ប្លែង ពៃ ទីល រំប ដាវ អា។ យ្លឹះ ដាវ តែង ម៉ាត់ ទៀ កា អូ ទី សារ ថុក ញ៉ាក នែវ អា កើត ពីះ ណារ ហង។

២០ ជា ប្រ្លឹះ ប្រ្រតី អន់ សារ ណោះ កើត ទុញ ដាវ ចាបះ កា អូ ទី ញើ ចឹង អ្នែ រឺស អុះ។ ហះកា ប្រ្លឹះ បិកកាតយ័ ចឹង ប្រ្រតី អន់ ដាវ ណោះ កេះ ស្រីស ញួន អ៊ែ តាប៉ាប កា ប៉ាសុន អ៊ែ ទី រឺស។

២១ ជា ទី ពូ រះ កា អន់ដីស ជា "ហៃ ប៉ាណូស បក់ ប្រ្លឹះ រឺស អន់ ប្រ្រតី សា ដាច់ ណោះ អ្នែ ហះ អា !" លើ ជា "អ៊ែ អ្នែ ហះ តោ !" អន់ដីស ដៃ សៀ សារ ណោះ

២២ ខង ចឹង ទី ប៉ាណូស អៀង ពីះ តាំពូង រះ ជា អន់ខែ ហង ឡាក់ ប្រ្លឹះ រឺស ប្រើ ប្រតី សាដាច់ លូ ចឹង ទី ប៉ាណូស អៀង ដូវ រះ ជា វ៉ាគីយ ប្រ្លឹះ ដេល។ អន់ ខែ ចឹង ប្រតី សារ អំវាញ អីញ អៀង នែវ តាំបាង អន់ កា ពូ បំបំ ភៀ ប៉ាងល់ មូត បក់ ប្រ្លឹះ បិកកាតយ័ រឺស អន់ អន់ខែ ហៀត ឡាច់ ឡឹង ប្រ្លឹះ ដេល ជា អូ ប្រតី ទី។

២៣ ត្រត់ ឡាវាំង ឡាកោ អន់ កាខាក់ ដាត់ កេះ អាញ រះ សារ អា អន់ អន់ ដីស អូ អន់ឡូល ទិ កេះ។

* ១៣:១៤ ១៣:១៤ កាណាតី ប៊ីត អិក កាខាក់ ឡាក់ ថាំឡាយ បំរ ហៃ ដានីអ៊ែល ៩:២៧; ១១:៣១; ១២:១១។ សារ ដានីអ៊ែល រះ ណោះ កាប ឡឹង សាដាច់ អាន់ទីយ៉ូតុះ អេពីធាន អ៊ែ ប្រតី អន់ហ្លឹង លូ អ្សក់ សាតែ សែន ប្រ្លឹះ សេយ្យះ ពីង រ៉ាំង រ៉ាមៈ ប្រ្លឹះ បិកកាតយ័។ យីស៊ូ បិច រះ ជា ចឹង ទី សារ រឺច លូ អា ម៉ោញ ណារ កើត ពីះ ពីង រ៉ាំង រ៉ាមៈ។ † ១៣:១៥ ១៣:១៥ ហី សុនសាត ពូ ទី អន់តល់ សាម៉េ ពូ យើយ ហារ អ្នែ ពីង អន់តល់ ដេល។

២៤ «រាំងរាំង ណោះ កេះ កើត សារ ថុក ញ្ញាក់ ខាក់ កេះ ដាវ ចឹង កេះ ម៉ា ម៉ាំង ខែ កា ចឹង អូ តាតារ ហង ដេល។

២៥ សំឡុង ពីង ប្លែង ចឹង ឡិ ជីវ អំរាញ ពីង ប្លែង កា ចឹង រ៉ាន់ចើត ដេល។

២៦ កេះណោះ ពូ ចឹង ប័ប័ ប៉ាណូស អាញ ចាក ពីង កាមល់ ទី អំរាញ កេង ខា ក់ លូ ទី តាតារ ក្លាក់ ដេល។ ៖

២៧ កេះណោះ អាញ ចឹង ប្រើ មូត បិយ ប្រ្លឹះ ចាក ប៉ាតុំ មូត បក់ ប្រ្លឹះ រើស ប្រ្លឹក ប៉ាសុន អើ គ្រឹប ចារ ពីង អង់កក់ តេះ អា។

២៨ «ហាក់ អន់ដីស អ្យក់ ចាជ្រែប ហែ សារ ប៉ាន់ដីប ឡឹង តើម ប្រា។ ផះ ចំ អន់ដីស ប័ប័ តើម ប្រា ចាត់ ហ្លា កាសែត ឡាញ់ចើន ណោះ អន់ដីស អូ អន់ត គ់ ផា ក្យាម ចឹង ទីល ថុន បី ហង។

២៩ ទីល នីណោះ ផះ ចំ អន់ដីស ប័ប័ សារ អា កើត ពីះ ណោះ ត្រត់ អូ អន់ត គ់ ផា ដាវ ណោះ ក្យាម ចឹង ទីល ហង។

៣០ អាញ ប័រ រះ កា អន់ដីស តាទីច ផា ទី ប៉ាណូស បក់ អន់ដា អែ ពីង រាំង ហារ អា បើ តាន់ តោ អុះ អន់ខែ ចឹង ប័ប័ សារ ទិ អា កើត ពីះ ដេល ហង។

៣១ តេះ លូ ប្លែង ចឹង រ៉ាយ រុំ ហ្យឹង ហៀត ហះកា ប៉ានីរ អាញ កាប អា អូ អូ ហ្យឹង អុះ។

៣២ «កាប៉ាច់ ដាវ លូ មង ចំ ចឹង ត្រត់ កើត ពីះ សារ ណោះ អូ ទី បក់ ពៀ អូ អុះ។ យ្លឹះ បិយ ប្រ្លឹះ ឡាក់ អែ ពីង ប្លែង កាតាម យ្លឹះ អាញ ឡាក់ គន ប្រ្លឹះ កាតាម អូ ទី ពៀ អូ ដាវ សារ ណោះ ចឹង ត្រត់ កើត ពីះ អុះ។ ទី ដឹង ពី អាញ ដូវ អើ អុះ។

៣៣ អន់ដីស ទិខូ អូ អូ អន់តគ់ អុះ ផា ដាវ ចំ ចឹង កើត សារ ណោះ ទីល នី ណោះ ត្រត់ ឡារាំង អន់ កាខាក់។

៣៤ ដាវ កាំឡត់ ណោះ ពៀប ឡាក់ កា កាម៉ាក់ ម៉ោញ ដូវ ចាក ឡាច់ ឡឹង ហី ឡា ប៉ាក់ ចាំងហាយុត។ អើ អន់ មូត ទុច អើ រាំងហែ រ៉ាស អំប៉ាស ហី ក្រាន អើ លូ ជែក ងារ អន់ កា អន់ខែ ប្រ្លឹក ទីប អន់តគ់ រះ កា បក់ ញ៉ាម ហី អន់ ឡា រាំង កាខាក់ ដេល។

៣៥ អន់ដីស ទិខូ អា កា ត្រត់ ឡារាំង និះទៅ ដេល ខង អន់ដីស អូ អូ កា តាំងឡា ហី ណោះ ចឹង សីត មង ប័ប័ ចំ អុះ។ កាដាច អូ អើ លើ ទងតិក្កី ម៉ាំង អូ អើ លើ អ្យិរ អាត ម៉ោញ ទង អូ អើ លើ ផះ កាលី អូ អើ។

៣៦ អ្យុត ផែត អើ សីត ទៀ ត្រត់ ផះ អន់ដីស តែប ហ្លាក់។

៖ ១៣:២៦ ១៣:២៦ ប័រ ហែ ដានីអើល ៧:១៣-១៤។

៣៧ សារ អាញ រ៉ះ អន់ អន់ដីស កាតាំង អា អាញ កា ប៊ុច រ៉ះ អន់ កាំឡាំង ទិ ខូ អូ អន់តត់ និះទៅ ដេល ម៉ាត់ ឡាំង ឡាកោ កាខាក់»។

១៤

សារ មូត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រៈ ណាំង ទ្រង ប៉ាន់តោ យីស៊ូ

១ ពៀរ ដាវ អន់ទ្រូល ចឹង ទីល ដាវ ពូ ប្រ័ត ប៊ុន ទ្រូង លូ ប៊ុន ណាំ បាំង ឡាតាំង មូត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រៈ លូ មូត ណោយូ បាំងហៀន ចាបាប ណាំង ទ្រង រ៉ុប អន់តុង យីស៊ូ ភៀ ប៉ាន់តោ អ្នក។

២ ហះកា អន់ខែ កាប លូ គូប សោប ផា «ដៃ ប៉ាន់តាន រ៉ុប ពីង ដាវ ម៉ុត ប៊ុន អា អ្នក ផែត កាំឡាំង កើត សារ អូ ដាក់ រ៉ាចក់ រ៉ាចល់»។

៣ ផះ ណោះ យីស៊ូ អ្នែ ប៉ាត់ តេះ បេតថានី ពីង ហី កាម៉ាក់ ម៉ោញ ដូវ ឡាក់ ត្រ ត់ រ៉ោះ ពៃ សិច អើ ណោះ ស៊ីម៉ុន។ ផះ យីស៊ូ អ្នែ សា សាណា ណោះ ទី អង់ កាន់ ម៉ោញ ដូវ ចឹក ចាយ ដាក់ ឡាយ៉ាម៉។ កាណុង ចាយ ណោះ ទី សាប៊ូ បោ ផ្លូវ ក្លាំង ខា ខាក់។ អង់កាន់ ណោះ គុ កល់ ចាយ កេះណោះ ប្រោ សាប៊ូ បោ ផ្លូវ ពីង កល់ យីស៊ូ។

៤ ទី ប៉ាណូស បក់ អន់ដា អ្នែ រណោះ ប៊ុច អីក កា អើ ពូ កាប លូ គូប ពូ ផា «ញ៉ា តិម តាំងខាត អា !

៥ ផា ប្រ អ្នក លៀន ម៉ែ ចឹង ទី ៣០០ កាក់ * កេះណោះ អ្នក លៀន ណោះ ដែក អន់ កា មូត ថុក ញ៉ាក អូ ដាក់ កា ញ៉ា !» ពូ កា កាប កា អង់កាន់ ណោះ ខាក់។

៦ យីស៊ូ កាប ផា «អន់ អើ ប្រ័ត តាម ពុត អើ ពិ ! ញ៉ា ត្រត់ អន់ដីស អ្នែ ណាំង សារ លូ អើ ! អើ ប្រ័ត សារ ដាក់ អន់ កា អាញ។

៧ មូត ថុក ញ៉ាក អ្នែ លូ អន់ដីស លើយ។ ផា អន់ដីស ប៊ុច អន់ កាណាក់ ញ៉ា កា អន់ខែ ដាវ ចំ កា ទី ហះកា អាញ ចឹង អូ អ្នែ លូ អន់ដីស លើយ អុះ។

៨ ណាង អា ប្រ័ត តាម អើ អូ ប្រ័ត។ អើ ឡាប សាប៊ូ ណាំហាម អន់ កា អាញ ភៀ ទ្រៀម សាំរ៉ាប់ កា ប៉ាទ្រូ អាញ អន់ទ្រូល។

៩ អាញ ប័រ រ៉ះ កា អន់ដីស តាទិច ផា ត្រីប ចារ ពូ ចាក រ៉ះ ឡឹង សារ ដាក់ ឡឹង ប្រ្រៈ ពីង អង់កក់ តេះ អា ពូ កា ចឹង រ៉ះ ឡឹង សារ អើ ប្រ័ត អា ដេល ភៀ កាចាំង កា អើ»។

១០ កេះណោះ យូដះ អ៊ីសាការីយ៉ុត ឡាក់ សីះ យីស៊ូ កាណុង កាំឡាំង ១២ ដូវ ណោះ ដេល អើ ឡាំ កាប លូ មូត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រៈ ភៀ ចឹង ជីន ពូ រ៉ុប យី ស៊ូ។

* ១៤:៥ ១៤:៥ កាក់ ពៀត គុល «ខែណារី»។ ម៉ោញ ខែណារី យី ខា ប្រ័ត គុលី ម៉ោញ ដាវ។

១១ កេះ អន់ខែ កាំបាំង សារ អើ រ៉ះ ណោះ កេះ អន់ខែ ហោក ខាក់ អន់ខែ សាញ៉ា ជា ចឹង អន់ លៀន កា ខា អើ រ៉ះ ណោះ។ យូដះ កា ណាំង ទ្រុង ភៀ ជិន ពូ រ៉ុប យីស៊ូ។

សារ យីស៊ូ ប្រើ ប៊ុន ទ្រុង អន់ខូ លូ មូត សី:

១២ ដាវ ប៉ាន់ជា ពូ ម៉ុត ប៊ុន ណាំ បាំង ឡាតាំង ណោះ ពូ កា កោះ ចៀម អៀង សារ៉ាប់ សា ប្រើ ប៊ុន ទ្រុង។ មូត សី: យីស៊ូ អំបញ្ច អើ ជា «ណោយូ ប៉ាក់ ចំ អីស យីត ចឹង អន់ ញីន ទ្រៀម ប្រើ ប៊ុន ទ្រុង អា វេះ?»

១៣ យីស៊ូ ប្រើ សី: ពៀវ ចាក លូ អន់តត់ ជា «ហត់ អន់ដីស ចាក ឡាំ ប៉ាក់ មៀង យេរូសាឡឹម តោ ទីល ប៉ាក់ ណោះ អន់ដីស ចឹង ប៉ាតះ កាម៉ាក់ ម៉ោញ ដូវ គយ ត្រើយ ទៀក។ អ្យក់ ចាក ពូយ អើ ណោះ ហង។

១៤ ជា អើ ម៉ុត ពីង ហី ចំ ត្រត់ អំបញ្ច លូ តាំងឡា ហី ណោះ ជា "ណោយូ ញីន អំបញ្ច ជា ពីង កាណុង ចំ អើ ចឹង ត្រត់ ប្រើ ប៊ុន ទ្រុង សា សាណា លូ មូត សី:?"

១៥ ណោះ តាំងឡា ហី ចឹង តាំបាង អន់ កាណុង តីស ម៉ោញ ពីង ចាំងហីត ឡាក់ ទី យៀង ខង ទ្រៀម កេះ។ អ្យក់ អន់ដីស ទ្រៀម សាណា សាណិត កា ពិន ពីង កាណុង ហី ណោះ ហង»។

១៦ កេះណោះ មូត សី: ចាក ឡាំ ប៉ាក់ មៀង បំបំ ឡាក់ កា យីស៊ូ ទី រ៉ះ កា អន់ ខែ តាទីច ហង។ អន់ខែ កា ទ្រៀម សាណា សាណិត សារ៉ាប់ ប៊ុន ទ្រុង ហះ ណោះ ហង។

១៧ ប៉ាក់ កាងាច យីស៊ូ ពី: ទីល លូ មូត សី: អើ ១២ ដូវ។

១៨ ផះ យីស៊ូ អ្នែ សា សាណា អន់ខូ លូ មូត សី: ណោះ អើ កាប ជា «អាញ បំរ រ៉ះ កា អន់ដីស តាទីច ជា ទី ម៉ោញ ដូវ ពីង កាំឡាំង ពិន សា អា ចឹង ណាំជា ពូ ពី: រ៉ុប អាញ»។

១៩ មូត សី: កាតាំង នីណោះ អន់ខែ អុក ពុត ខាក់។ អន់ខែ រឹង អំបញ្ច យីស៊ូ កេះ ម៉ោញ។ ជា «អូ ត្រត់ អាញ ដេល តះ?»

២០ អើ តើល រ៉ះ កា អន់ខែ ជា «អើ ណោះ អ្នែ ពីង កាំឡាំង អន់ដីស ១២ ដូវ អា ដេល យី ម៉ោញ ដូវ ឡាក់ អ្នែ តាត់ សា ណាំ បាំង ពីង គូម អន់ខូ លូ អាញ អា ហង។

២១ ប៉ាណូស អាញ ត្រត់ តៅ ត្រត់ ឡាក់ កា ប្រាត់ រ៉ះ កាណុង ផាប់ ប៉ានីវ ប្រើ: ពៃ ហង។ ហះកា ប៉ាណូស ឡាក់ ណាំជា ពូ រ៉ុប អាញ ចឹង ប៉ាណាប ខាក់ ជា អូ ទី កើត ពៃ ណោះ ដាក់ លីន សារ៉ាប់ អើ»។

២២ ផះ អន់ខែ អ្នែ សា ណោះ យីស៊ូ អ្យក់ ណាំ បាំង ប៉ានេ ប្រើ: កេះណោះ គុ ជែក អន់ កា សី: អើ ទីប កាប ជា «សា ពិ! អា ហង ឡាកោ បាំងឡៃ អាញ»។

២៣ កេះណោះ អើ អ្នក ចឹក ពៀង តាពៃ ប្លែ អង់កាច លូ ប៉ានេ ប្រ្លឹះ កេះ
ណោះ អន់ទីប អន់ កា ម្នត សីះ អែត ទិខ្ច ។

២៤ យីស៊ូ កាប លូ អន់ខែ ជា «អា ហង ផាម អាញ ឡាក់ ផាម សាំរ៉ាប់ ប្រ្លឹក
សារ សាញ៉ា វែរ ពុត ឡាក់ ប្រ្លឹះ ទី សាញ៉ា លូ ប៉ានុន អើ។ ផាម អាញ ហ្វរ
ឡាច់ សាំរ៉ាប់ ប៉ាណូស អៀង ដូរ ភៀ រឹះកះ ប៉ារម ពូ លូ ប្រ្លឹះ។

២៥ អាញ រឹះ កា អន់ដីស តាទីច ជា អាញ ចឹង អូ ទី អែត តាពៃ ប្លែ អង់កាច អា
ណារ ហង។ ក្បាក់ អែត ងើយ តាពៃ ប្លែ អង់កាច ណារ ប៉ាក់ ដាវ ប្រ្លឹះ បិក
កាតយី រ៉ាំងហៃ រ៉ាំងខ្យា ទៀ ណារ»។

២៦ កេះណោះ អន់ខែ ប្រ្លឹក អញសៃ ប៉ានេ ប្រ្លឹះ។

ខ្មែង ឡឹង ណោះ យីស៊ូ ចាក ហារ ពឹង ប៉ានីម តើម អូលេវ លូ ម្នត សីះ អើ។

២៧ កេះណោះ អើ រឹះ កា អន់ខែ ជា «អន់ដីស ទិខ្ច ចឹង សាតាក់ អ្នាត អាញ
ឡាក់ កា ច្រាក់ រឹះ កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ពៃ ផាះ

"អាញ ចឹង កោះ អ្នាត បក់ រង ចៀម

ណោះ ចៀម ចឹង សាតាក់ តាប្រឹះ តាប្រើង ហង"។†

២៨ ហះកា ប៉ាក់ ប្រ្លឹះ តាក់ អង់រីស សីត អាញ កេះ អាញ ចឹង ឡាំ ប៉ាក់ ខេត
កាលីឡេ អន់ទ្រូល ឡឹង អន់ដីស»។

២៩ ពេត្រុះ រឹះ ជា «យីះ កាំឡាំង ទិខ្ច អ្នាត អីស កាតាម អាញ អូ អ្នាត អីស
អុះ»។

៣០ យីស៊ូ រឹះ កា ពេត្រុះ ជា «អាញ រឹះ កា អីស តាទីច ជា ម៉ាំង អា ហង អន់
ទ្រូល ឡឹង អ្សិរ អោត លឹក ទី ពៀរ អីស ចឹង ប៉ាតែក ប៉ែង ទង ជា អូ អន់ហ្គាល់
អាញ»។

៣១ ហះកា ពេត្រុះ ខំ ប៉ាតែក ជា «យីះ អាញ ត្រត់ តោ អន់ខ្ច លូ អីស កា
តាម កា អាញ អូ ប៉ាតែក ជា អូ អន់ហ្គាល់ អីស អុះ»។ កាំឡាំង សីះ អន់ទៀ
តៗ កា កាប រឹះ ឡាក់ កា ពេត្រុះ និះទៅ ដេល។

សារ យីស៊ូ ម៉ន់ ឡោម ប្រ្លឹះ អ្វែ ប៉ាក់ កេតសេម៉ានី

៣២ កេះណោះ យីស៊ូ ចាក ទីល ចារ ម៉ោញ សិច កេតសេម៉ានី អន់ខ្ច លូ សីះ
អើ។ អើ រឹះ កា សីះ អើ ជា «អន់ដីស អ្វែ កូម អាញ ហះ អា ហង ក្បាក់ អាញ
ម៉ន់ ហិ»។

៣៣ អើ ជៀក ពេត្រុះ យ៉ាកុប លូ យូហាន ឡាំ ពូយ អើ។ ផះ ណោះ អើ
កាខរ ណូស លូ កាដុក កាដុល តាំ ពុត ខាក់។

† ១៤:២៧ ១៤:២៧ សារ អា ឡាច់ ឡឹង សាការី ១៣:៧។

៣៤ យីស៊ូ កាប លូ ម្នាក់ ប៉ែង ដូរ ណោះ ជា «អាញ អុក ពុត ខាក់ ប៊ែត ចឹង តៅ ហង។ អ្នក អន់ដីស ងៃ ក្បាត់ ហះ អា លូ ឡាវាំង ឡាកោ»។

៣៥ យីស៊ូ ចាក ប៉ាត់ ម៉ាត់ ប៊ែត កេះណោះ កាដាប ទី៖ តេះ ម៉ន់ ឡោម ប័រ ហះ ប្រ្លឹះ អន់ អែ វ៉ាវ៉ាច់ ឡឹង សារ ចុន ចៃ ណោះ ជា អ្នក ប្រតី ទី។

៣៦ អែ កាប ជា «ពី អី ពី! សារ ញ៉ា កា អីស អ្នក ប្រតី ដោះ ប័រ អីស អ្នក ឡាច់ សារ ថុក ប៉ាណាប អា ឡឹង អាញ ណើ ហះកា ដៃ ប្រតី ព្វយ ពុត អាញ ប័រ ប្រតី ព្វយ ពុត អីស ទៅ»។

៣៧ កេះណោះ យីស៊ូ វីល សិត ប៉ាត់ ចារ ម្នាក់ សី៖ ប៉ែង ដូរ ប័រ អន់ខៃ ផះ តែប ហ្គាក់ អែ កាប កា ពេត្រុះ ជា «ស៊ីម៉ន! ញ៉ា ត្រត់ អន់ដីស តែប នីអៀ? ងៃ ក្បាត់ ម៉ៅញ មង ប៊ែត អ្នក អ្នក ប?

៣៨ ហត់ ក្បាត់ លូ ម៉ន់ អែ ប្រ្លឹះ ភៀ ប៉ាត់ ទី សារ ឡាបាក ណោះ អន់ដីស ចឹង អ្នក ប្រតី យច អុះ។ យ្លឹះ ពុត ពៀក បិច ប្រតី សារ ដាក់ កេះ កាតាម ហះ កា ឡាកោ ប៉ាំងឡៃ ប្រតី អ្នក អ្នក អុះ»។

៣៩ អែ កា ចាក ឡាច់ ម៉ន់ ណាំង ឡោម ប្រ្លឹះ ណារ៉ូ អែ កាប សារ ទៅ ណោះ ហង។

៤០ អែ សិត ប៉ាត់ ម្នាក់ សី៖ ណារ៉ូ ប័រ អន់ខៃ ហ្គាក់ តែប វ៉ាដាប ណារ៉ូ ខង អន់ខៃ កាកី តែប កេង ខាក់ អ្នក ដាម វ៉ាល ម៉ាត់។ អន់ខៃ អ្នក ចឹង តើល យីស៊ូ នីចម អុះ។

៤១ យីស៊ូ វីល ឡា ប៉ាត់ ចារ ម្នាក់ សី៖ លឹក ទី ប៉ែង ណោះ អែ កាប ជា «ញ៉ា អន់ដីស ងៃ តែប ហ្គាក់ ស្រីល នីអៀ? បត់ ហង អន់ដីស តែប ណោះ។ ទីល មង ព្វ ត្រត់ រ៉ុប ប៉ាណូស អាញ ជីន អន់ កា ម្នាក់ អ្នក ដាក់ កេះ។

៤២ អ្នក ឡាត ពិ ពិន ចាក ហៃ តោ បក់ ណាំផា ព្វ ពី៖ រ៉ុប អាញ អែ ក្បាម ចឹង ទីល ហង»។

សារ ព្វ ឡា រ៉ុប យីស៊ូ

៤៣ ផះ យីស៊ូ ងៃ កាកាប ផាឌី យូដ៖ ពី៖ ទីល។ អែ ណោះ កា សី៖ ពីង កាំ ឡាំង សី៖ ១២ ដូរ ដេល។ អែ ណាំផា ទីប ម្នាក់ កាំឡាំង ចឹក ដាវ ចឹក អ្នក ពី៖ អន់ខៃ លូ អែ។ ម្នាក់ ណោះ ឡាក់ កាំឡាំង ម្នាក់ ម៉ែត ក្រាត់ វ៉ាម៖ ប្រ្លឹះ ក្រាត់ វ៉ា ងហៃ មៀង លូ ណោយ ប៉ាំងហៀន ចាបាប ប្រើ ឡា។

៤៤ យូដ៖ ណាំផា ព្វ ឡា រ៉ុប យីស៊ូ ណោះ អែ ទី សាញ៉ា លូ ព្វ ជា «អាញ ចុំ បក់ ចុំ បក់ ណោះ ហង យីស៊ូ ហត់ រ៉ុប អែ ពិ ត្រត់ សាំងកៃ កាខាក់ ដៃ អន់ ក្លាស»។

‡ ១៤:៣៦ ១៤:៣៦ សារ ថុក ប៉ាណាប អា ពៀត គុល «ចក អា»។

៤៥ សាត់ យូដះ ទីល ប៉ាត់ ណោះ អើ សាឡង់ ពីរ រីក ប៉ាត់ ចារ យីស៊ូ កាប ផា «ណែយូ !» កេះណោះ ចុំ យីស៊ូ។

៤៦ ពូ កា ប៉ាណាំ គូប រ៉ុប យីស៊ូ ឡូត។

៤៧ ទី ប៉ាណូស ម៉ោញ ដូរ អ្នែ ក្យាមី ណោះ ហ្វាត់ ដាវ កោះ ទុច ម៉ះ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រៈ ម៉ោញ ដូរ កាតាច់ ហ្វា តោរ ម៉ោញ ប៉ែង។

៤៨ យីស៊ូ កាប កា ពូ ផា «អាញ អា ប៉ាណូស អន់តុង អន់ទូក ប បះ អន់ដីស ពីរ រ៉ុប ចឹក ដាវ ចឹក អ្នែង នីអៀ ?

៤៩ រ៉ុប ដាវ អាញ អ្នែ លូ អន់ដីស ប៉ាត់ ចារ រោង រ៉ាម៉ះ ប្រ្រៈ លូ បាំងហៀន ប៉ាសុន ទិខូ ដេល ហះកា អន់ដីស អូ រ៉ុប អាញ អុះ។ សារ អា កើត ពីរ ភៀ តា ត់ អង់កេះ សារ ទី ច្រាត់ រ៉ះ កាណុង ផាច់ ប៉ានីរ ប្រ្រៈ ហង»។

៥០ ផះ ណោះ ម្នុត សីរ ទិខូ សាតាក់ អ្នាត យីស៊ូ។

៥១ ទី តាតាម ម៉ោញ ដូរ អន់តុក អញសែង ចាក ពូយ យីស៊ូ ពូ កា រ៉ុប ទីប អើ ដេល។

៥២ អើ សាតាក់ អ្នាត អញសែង ចាក ឡុន សាឡុន។

៥៣ កេះណោះ ពូ អ្យក់ ឡាំ យីស៊ូ អន់ ប៉ាត់ ហី ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រៈ។ ប៉ាត់ ណោះ ទី ម្នុត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រៈ ទិខូ ទី ម្នុត ក្រាត់ រ៉ាងហៃ មឿង លូ ម្នុត ណែយូ បាំងហៀន ចាបាប់ ពីរ គុំ គូប សោប។

៥៤ កាប៉ាច់ ពេត្រុះ ចាក ពូយ ហៃ យីស៊ូ ឡឹង ចាំងហាយុត ទីល តែង កាណុង ឡាន ហី ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រៈ។ ទីល ប៉ាត់ ណោះ អើ ម៉ុត អញដូរ អុញ លូ ម្នុត ញ៉ាម ហី។

៥៥ ម្នុត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រៈ លូ ម្នុត ពីកសា រ៉ាតីសៗ ទិខូ យីត ណាំង ផា ញ៉ាន ច្រោម យីស៊ូ ភៀ ទី ទ្រង ចឹង ប៉ាន់តោ អើ ហះកា អន់ខែ ណាំង សារ យច ត្រត់ ប៉ាន់តោ អើ អូ បប័ សាអុះ។

៥៦ ទី កាំឡាំង អៀង ដូរ កាប តាំពូង ភង យីស៊ូ ហះកា សារ អន់ខែ កាប ណោះ អូ ត្រត់ គូប សោប អុះ។

៥៧ ទី បក់ អន់ដា អ្យរ អន់តាវ កាប ពូង ភង យីស៊ូ ផា

៥៨ «ញីន កាតាំង ប៉ាណូស អា កាប ផា "អាញ ចឹង យ៉ះ អ្នាត រោង រ៉ាម៉ះ ឡាក់ ប្រ្រ័ត លូ តី ប៉ាណូស កេះណោះ រ៉ាងរ៉ាង ប៉ែង ដាវ អាញ ចឹង ប្រ្រ័ត រោង រ៉ាម៉ះ ម៉ោញ ណារ ឡាក់ អូ ត្រត់ ប្រ្រ័ត លូ តី ប៉ាណូស អុះ"»។

៥៩ យ៉ះ ទី សារ កាប នែវ អា ហះកា សារ ណោះ អ្នែ អូ ត្រត់ គូប សោប ទៅ។

៦០ ផះ ណោះ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រៈ អ្យរ អន់តាវ ហះ ម៉ាត់ កាំឡាំង អប័ញ យីស៊ូ ផា «ញ៉ា ត្រត់ អីស អូ តើល ពូ កាប ច្រោម អីស អា ?»

៦១ យីស៊ូ អ្នក ងើប អូ កាប អុះ។ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ ណោះ អំបញ្ច ណារ្ណ ជា «នីចម អីស អា ហង ប គន តាម ប្រ្លឹះ បិកកាតយ័ ឡាក់ អើ រឿស អន់ ប្រ្លឹក សាដាច់?»

៦២ យីស៊ូ តើល ជា «អាញ អា ហង។ អន់ដីស ចឹង បំបំ ប៉ាណូស អាញ អ្នក តែង សាម៉ា ប្រ្លឹះ ឡាក់ ទី អំបញ្ច អីញ លូ ចាក ពីង ប្លែង កាម៉ល់ S»។

៦៣-៦៤ កាតាំង យីស៊ូ ជា នីណោះ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ កា ហិក អាវ អើ ទៅ កេះណោះ កាប ជា «អន់ដីស ទិខូ កាតាំង កេះ អើ កាប ផាម៉ាត ប្រ្លឹះ បិកកាតយ័។ ពិន អូ តងកាន ណាំង ផាញ៉ាន ណារ្ណ ហង។ នីចម អន់ដីស ចឹង យីត ប្រ្លឹក?» ពូ កា តាត់ស៊ុន អន់ ប៉ាន់តោ អ្នក យីស៊ូ។

៦៥ បក់ អន់ដា កាសុះ ទៀក ពីរ ពីង យីស៊ូ។ ពូ សាក្កុំ ម៉ាត់ អើ កេះណោះ ដាល់ អើ លូ អំបញ្ច ជា «ទួង ហៃ ញើ ពីត អីស?» កេះណោះ អន់ខៃ ជិន អើ អន់ កា មូត ញ៉ាម ហី ពូ តាពយ គៀងតោវ អើ ណារ្ណ។

៦៦ ផះពេត្រុះ អ្នក ឡាន ហី ណោះ ទី ទុច អង់កាន់ ម៉ះ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ ម៉ោញ ដួវ ពីះ ទីល។

៦៧ អើ បំបំ ពេត្រុះ ផះ អ្នក អញ្ជូន អុញ។ អើ ប៉ាញ់ចាក់ ហៃ កាខាក់ កេះ ណោះ កាប ជា «អីស អា កា គូប យីស៊ូ តេះ ណាសាវៃត ដេល!»

៦៨ ហះកា ពេត្រុះ ប៉ាតែក ជា «អាញ អូ អន់ហ្គាល់ អើ អុះ! អាញ អូ ហ្គង់ អុះ អូ កា អីស បិច កាប ឡឹង សាវ ញ៉ា ណោះ»។ ពេត្រុះ អ្នក ឡាច់ ឡឹង ណោះ ចាក ឡាច់ តែង ឡឹង អ្នក ហះ អំបារ វ៉ាបឹង។*

៦៩ ទុច អង់កាន់ ណោះ បំបំ ពេត្រុះ អ្នក ហះ ណោះ អើ កា រះ លូ កាំឡាំង អ្នក រណោះ ណារ្ណ ជា «ប៉ាណូស ណោះ កា គូប យីស៊ូ ដេល!»

៧០ ពេត្រុះ ប៉ាតែក ណារ្ណ។ ម៉ោញ ទ្រុ ឡឹង ណោះ ទី កាំឡាំង បក់ អ្នក រណោះ កាប កា ពេត្រុះ ជា «អីស អា កា គូប យីស៊ូ ដេល ហង ខង អីស កា ពីះ ឡឹង ខេត កាលីឡេ ដេល»។

៧១ ពេត្រុះ តើល លូ ម៉ត់ ជា «ជា អាញ កាប ពួង អន់ ប្រ្លឹះ ចែត ថូត អាញ កាតាម! អាញ អូ អន់ហ្គាល់ ប៉ាណូស ណោះ ឡាក់»។

៧២ ផាឌី អ្នក អោត លឹក ទី ពៀវ ផះ ណោះ អើ កាចាំង កា ប៉ានីរ យីស៊ូ រះ កា អើ ជា «អន់ទ្រូល ឡឹង អ្នក អោត លឹក ទី ពៀវ អីស ចឹង ប៉ាតែក ប៉ែង ទង ជា អូ អន់ហ្គាល់ អាញ»។ ណោះ ហង ពេត្រុះ កា ញ៉ា។

១៥

សាវ ពូ ជិន យីស៊ូ អន់ ប៉ាក់ វត្ត ពី ឡាត

S ១៤:៦២ ១៤:៦២ បំ ហៃ ដានីអែល ៧:១៣-១៤។ * ១៤:៦៨ ១៤:៦៨ ហ្វា ពូ ប្រាត់ លូ គី ម៉ោញ ចំលួន ផេម ប៉ានីរ ផោះ ផះ ណោះ អ្នក អោត។

១ តារ កាំលី ម្នាក់ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ ល្ងម ល្ង ម្នាក់ ក្រាត់ រាំងហៃ មឿង ល្ង ម្នាក់ ណែយ បាំងហៀន ចាបាប ល្ង កាំឡាំង ម្នាក់ ពីកសា វ៉ាតីសៗ ទិខ្ចុ។ ពូ កត់ ចត់ យីស៊ូ អ្នក ឡាំ ជិន ប៉ាត់ វ៉ាតី ពីឡាត *។

២ វ៉ាតី ពីឡាត អំបញ្ច យីស៊ូ ជា «អីស ហង ប សាដាច់ សុនសាត អ៊ីស្រា អែល?» យីស៊ូ តើល អែ ជា «ត្រត់ ឡាក់ កា អីស ជា ណោះ ហង»។

៣ ម្នាក់ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ អន់ខៃ ច្រោម យីស៊ូ អៀង សារ។

៤ វ៉ាតី ពីឡាត អំបញ្ច យីស៊ូ ម៉ៅញ ទង ណារ៉ូ ជា «ញ៉ា ត្រត់ អីស អូ តើល ពូ សាអ្នះ នីអៀ? អីស អូ កាតាំង ប ពូ កាប ច្រោម អីស អៀង កាខាក់ អា?»

៥ យីស៊ូ សាអ្នះ អូ តើល ពូ អុះ ណោះ ហង ប្រតី អន់ កា វ៉ាតី ពីឡាត ញម ខាក់។

៦ រ៉ប សាណាំ រាំងរាំង ប្រតី ប៊ុន ទ្រូង វ៉ាតី ពីឡាត ឃើយ រ៉ុស ឡើយ ប៉ាណូស ត្រត់ ថូត ម៉ៅញ ដូរ ពូយ ម្នាក់ ប៉ាសុន ប័រ។

៧ ទី កាម៉ាក់ ម៉ៅញ ដូរ សិច បារ៉ាបះ ត្រត់ ថូត អន់ខុ ល្ង ម្នាក់ កាំឡាំង ប្រតី ប៉ាត់ តារ៉ាត់ អន់ខៃ ប៉ាន់តោ ពូ ផះ រាំងរាំង អន់ខៃ ប្រតី ប៉ាត់តារ៉ាត់។

៨ កាំឡាំង ប៉ាសុន អៀង ដូរ ប៉ាណាំ គូប ឡាំ ប៉ាត់ វ៉ាតី ពីឡាត ប័រ អែ ឡើយ ប៉ាណូស ត្រត់ ថូត ម៉ៅញ ដូរ តាម តាឡាប័រ អែ ឃើយ ប្រតី រ៉ប សាណាំ។

៩ វ៉ាតី ពីឡាត អំបញ្ច ម្នាក់ ប៉ាសុន ជា «នីចម អន់ដីស បិច កា អាញ ឡើយ សា ដាច់ សុនសាត អ៊ីស្រាអែល អា ប?»

១០ អែ អំបញ្ច នីណោះ ញន អែ អុះ អន់តត់ ជា ម្នាក់ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ រ៉ុប យីស៊ូ ជិន ប៉ាត់ អែ ញន អន់ខៃ សាណាំង។

១១ ហះកា ម្នាក់ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ ប៉ាណាំ គូប ឡាច់ ប៉ាញសុះ កាំឡាំង ប៉ា សុន ប្រើ ពូ ប័រ ហះ វ៉ាតី ពីឡាត រ៉ុស ឡើយ បារ៉ាបះ។

១២ វ៉ាតី ពីឡាត អំបញ្ច កាំឡាំង ប៉ាសុន ម៉ៅញ ទង ណារ៉ូ ជា «ជា នីណោះ អន់ ដីស បិច កា អាញ ប្រតី នីចម កា ប៉ាណូស អន់ដីស ជា សាដាច់ អ៊ីស្រាអែល អា?»

១៣ ពូ ស្រែក ជា «ប៉ង អែ ពីង អ៊ឹង គីង ពិ!»

១៤ វ៉ាតី ពីឡាត អំបញ្ច ណារ៉ូ «ប៉ាណូស អា ទី ប្រតី យច ញ៉ា?» ហះកា អន់ ខៃ តើល ហ៊ឹង ម៉ៃ ខាក់ ជា «ប៉ង អែ ពីង អ៊ឹង គីង ពិ!»

១៥ វ៉ាតី ពីឡាត បិច កា ប៉ាសុន ប៉ាញ ពុត អែ កា រ៉ុស ឡើយ បារ៉ាបះ។ អែ ប្រើ ពូ អ្នក កាសៃ ប្លៃ ម៉ាត់ ពីត សាប៉ាតី យីស៊ូ កេះណោះ អែ អន់ ពូ អ្នក ឡាំ ប៉ង ពីង អ៊ឹង គីង។

សារ ពូ អ្នក យីស៊ូ ឡាំ ប៉ង ពីង អ៊ឹង គីង

* ១៥:១ ១៥:១ វ៉ាតី ពីឡាត ឡាក់ ម៉ែត រាំងហៃ ខេត អែ សុនសាត រ៉ុម។ † ១៥:២ ១៥:២ «ត្រត់ ឡាក់ កា អីស ជា ណោះ ហង» ពៀត គុល «អីស ជា នីណោះ»។

១៦ ម្ចាស់ តាហាន អ្នក ឡាំ យីស៊ូ អន់ ប៉ាត់ ឡាន ហី ម៉ែត រ៉ាំងហៃ ខេត កេះ ណោះ អើ ម្ចាស់ តាហាន ពីរ ទិឌូ។

១៧ ពូ អ្នក អារ នែរ ណាំអិត តាត់ អំពៀត អើ កេះណោះ អ្នក សាលៀ រ៉ាំង គ្នុង ប្រឹក្សា ឡាក់ កា ម្នក សាដាច់ តាត់ អន់តល់ ពីង កល់ អើ។

១៨ ពូ ប៉ាណាំ គូប តាត់ អំប្រឹក្សា កា រ៉ូប ផា «ប៉រ កា រ៉ូប សាំប្រឹក្សា សាដាច់ សុន សាត អ៊ីស្រាអែល!»

១៩ ពូ អ្នក ប្រើ ពីត សាប្លាត អើ ពីង កល់ លូ កាសុះ ទៀក ពីរ ពីង អើ កេះ ណោះ ពូ ជន តាកុល ប៉ាឡែវ កា រ៉ូប សាំប្រឹក្សា អើ។

២០ កេះ ពូ ប៉ាឡែវ ប៉ាំងប្រាល់ កា អើ ពូ រ៉ុស ឡាច់ អារ នែរ ណាំអិត កេះ ណោះ ពូ អ្នក អារ អើ ទៅ តាត់ អំពៀត អើ ណារ៉ូ។ កេះណោះ ពូ អ្នក អើ ឡាំ ប៉ង ពីង អ៊ឹង គីង។

២១ ផះ ណោះ ទី កាម៉ាក មៀង គី រែន ម៉ោញ ដូរ ចាក ម៉ុត ពីង មៀង យេរូសាឡឹម ពូ រ៉ូប ប៉ាំងខំ អើ អន់ គយ អ៊ឹង គីង ពូ ចឹង ប៉ង យីស៊ូ។ កាម៉ាក ណោះ សិច ស៊ីម៉ូន គន អើ សិច អាណេកសានត្រុះ លូ រុក្ខស។

២២ ពូ អ្នក ឡាំ យីស៊ូ ទីល ចារ កុលកុថា (ព្រៃ ផា «ប៉ានីម កាន់គីង កល់»)។

២៣ ពូ អ្នក តាពៃ ប្លែ អង់កាច ឡាយ លូ អន់ហ្គាំ ភៀ ជៃ អន់ អិត អន់ កា យី ស៊ូ អែត ហះកា អើ អូ ចៃ អែត អុះ។

២៤ ម្ចាស់ តាហាន ប៉ង យីស៊ូ ពីង អ៊ឹង គីង កេះណោះ អ្នក ខោ អារ អើ រ៉ូប កា ប៉ាច់ ភៀ ចឹង អូ អន់តត់ ផា ចឹង ទី កា ពៀ ខោ អារ ណោះ។

២៥ ពូ ប៉ង យីស៊ូ មង អញសិន កាំលី។

២៦ ពូ ច្រាត់ ពីង ប៉ាតាត់ រះ ឡឹង សារ ពូ ប៉ង យីស៊ូ ផា «សាដាច់ សុនសាត អ៊ីស្រាអែល»។

២៧-២៨ ពូ កា ប៉ង ប៉ាណូស អន់គុង ពៀវ ដូរ សានែង អើ ដេល។ ម៉ោញ ដូរ អ្វៃ តែង សាម៉ា អើ ម៉ោញ ដូរ ណារ៉ូ អ្វៃ តែង សាំងអៀវ។ †

២៩ កាំឡាំង ចាក រណោះ ពូ កាប ប៉ាឡែវ កា យីស៊ូ ទីប ង៉ាម៊ុរ កល់ កា អើ លូ កាប ផា «ញ៉ា អីស ផា ចឹង យះ រ៉ាំង រ៉ាមះ ប្រឹក្សា កេះណោះ ប្រឹក្សា ដឹង ប៉ែ ង ដារ់!

៣០ ញ៉ា អូ តាឡេះ ឡាកោ អីស ទៅ ជីវ ឡឹង អ៊ឹង គីង អា!»

៣១ ចានែក ម្ចាស់ ម៉ែត ក្រាត់ រ៉ាមះ ប្រឹក្សា លូ ម្ចាស់ ណោយូ ប៉ាំងហៀន ចាបាប អន់ខៃ កា កាប ប៉ាឡែវ កា យីស៊ូ ដេល។ អន់ខៃ កាប លូ គូប ផា «អើ ទី តង់ ពូ អន់ទៀតៗ អៀង ហះកា អើ អូ អូ តង់ ឡាកោ ទៅ អុះ។

† ១៥:២៧-២៨ ១៥:២៧-២៨ ពូ ច្រាត់ លូ គី ម៉ោញ ចំលួន ផែម ប៉ានីរ ផាះ សារ អា កើតពីរ ត្រាត់ ឡាក់ ទី ច្រាត់ រះ កាណុង ផាប ប៉ានីរ ប្រឹក្សា ផា «ពូ ចឹង យ៉ាប អើ អន់ខៃ លូ ប៉ាណូស ប្រឹក្សា យច ចាបាប»។

៣២ អី ប៉ាណូស បក់ ប្រៀះ រឿស អន់ ប្រើក៏ សាជាចំ អ៊ីស្រាអែល ហត់ ជីវ ឡឹង អ្នឹង គឺង កិញអៀ ហៃ ម៉ាត់ ញីន បំបំ លូ សៀ ដេល»។ ម្នួត បក់ ពូ បំង អន់ខូ លូ យីស៊ូ កា កាប បីងាយ កា អែ និះទៅ ដេល។

៣៣ ផះ កាដាវ បំង សាន់តាគី ជាឌី ប្លែង ម៉ាម៉ាំង ក្លិប ទីប ប៉ាថេត ណោះ ទីល មង បំង កាដាច។

៣៤ រ៉ាំងរ៉ាំង មង បំង ណោះ យីស៊ូ កា ស្រែក ម៉ែៗ ជា «អេឡយ អេឡយ ឡា ម៉ា សាបាច ថានី?» ព្រៃ ជា «អី ប្រៀះ! ប្រៀះ អាញ វ៉ៃ! ញ៉ា ត្រត់ អីស អ្នា ត អាញ នីអៀ?»

៣៥ ទី បក់ អន់ជា អ្នែ ក្យាម រណោះ កាតាំង អែ កាប នីណោះ ពូ ជា «អ្យក់ អ៊ិះ! កាតាំង ប អែ អែ វត៌ អេលីយ៉ា ហង ណោះ!»

៣៦ ទី ប៉ាណូស ម៉ៅញ ដូវ សាតាក់ ឡាំ អ្យក់ បឹង សាអ្យាំង ឡុក ពីង ទៀក អ្យ ត ទ្រៃម ពីង ឡាណុច អ្នឹង អន់ទីប អន់ កា យីស៊ូ អ្យិប លូ កាប ជា «អញ្ចាំ ហៃ លួង! វត៌ អេលីយ៉ា ជីវ តង តាឡោះ ឡាច អែ ឡឹង អ្នឹង គឺង តាទីច ប?»

៣៧ កាប៉ាច យីស៊ូ ស្រែក តុត ម៉ែ ខាក់ កេះណោះ កាតាច កាសែវ តាំងហើម តៅ ឡុត។

៣៨ ផះ ណោះ កាណាត់ បុង កាណុង ពីង រោង រ៉ាម៉ះ ប្រៀះ តាហើក បុត ឡឹង កាំប៉ាំង ទីល អន់តេះ។

៣៩ ម៉ែត តាហាន សុនសាត រួម ម៉ៅញ ដូវ អ្នែ អន់តាវ ហៃ តែង ម៉ាត់ យីស៊ូ អែ បំបំ យីស៊ូ តៅ នីណោះ អែ កាប ជា «ប៉ាណូស អា គន ប្រៀះ បិកកាតយី តា ទីច វ៉ៃ!»

៤០ ទី ម្នួត អង់កាន់ អន់តាវ ហៃ យីស៊ូ ឡឹង ចាំងហាយុត ដេល។ ពីង កាំ ឡាំង ម្នួត អង់កាន់ ណោះ ទី ម៉ារី ឡឹង ស្រុក ម៉ាដាឡា ទី ម៉ារី ឡាក់ មើត យ៉ាកុប ថិ លូ យូសេ លូ ទី សាឡូមេ អន់ជា ដេល។

៤១ ម្នួត អង់កាន់ ណោះ តាឡាប ពូយ តង ប្រើក៏ ងារ កា យីស៊ូ ឡឹង ខេត កាលីឡេ ពៃ កេះ។ ទី ម្នួត អង់កាន់ អន់ទៀតៗ អៀង ណារ៉ូ ហារ ប៉ាក់ មៀង យេរុសាឡឹម អន់ខូ លូ យីស៊ូ ដេល។

សារ ពូ តប់ ប៉ាទ្រូ យីស៊ូ

៤២ ដាវ ណោះ ត្រត់ ផះ ពូ ទ្រៀម អន់ទ្រួល ចឹង ទីល ដាវ ពូ រ៉ាឡូវ។ ងាច ណោះ

៤៣ ទី ប៉ាណូស ឡឹង ស្រុក អាវ៉ាម៉ាថេ ម៉ៅញ ដូវ សិច យូសែប អែ ខិន ឡាំ ប៉ាក់ វត៌ ពីឡាត បំ អ្យក់ ប៉ាទ្រូ យីស៊ូ។ វត៌ យូសែប ណោះ អែ ឡាក់ ប៉ាណូស ដាក់ អ្នែ កាណុង ក្រុំ ពីកសា រ៉ាតីសៗ។ អែ កា អ្នែ ក្យាត់ ប្រៀះ ពីះ រ៉ាំងហៃ រ៉ាំងខ្យា ដេល។

៤៤ រតី ពីឡាត ញម ខាក់ ផះ អើ អ្ន អន់តត់ ជា យីស៊ូ តៅ កេះ នីណោះ។ អើ អើ ម៉ែត តាហាន ពីះ អំបញ្ច ភៀ បិច អ្ន អន់តត់ ជា យីស៊ូ តៅ កេះ ប។

៤៥ កេះ តាហាន រះ កា អើ កេះ ណោះ អើ អន់ រតី យូស៊ែប អ្យក់ ប៉ាទ្រូ យីស៊ូ។

៤៦ រតី យូស៊ែប តាច់ កាណាត់ បាក ដាត់ៗ អើ អ្យក់ ជីរ ប៉ាទ្រូ យីស៊ូ ឡឹង អ្នឹង គឹង ទ្រែម កេះណោះ អើ អ្យក់ ឡាំ តប់ កាណុង រ៉ុង អំហ្គោ ម៉ោញ ឡាក់ ចារ ពូ ប្រុត ភៀ តប់ ប៉ាទ្រូ។ កេះ តប់ អើ តាហាល់ អំហ្គោ តិស ម៉ោញ កាត្រើត អំបារ រ៉ុង ណោះ។

៤៧ ម៉ារី ឡឹង ស្រុក ម៉ាដាឡា លូ ម៉ារី ឡាក់ មើត យូសេ ពីះ ហៃ ចារ តប់ ប៉ាទ្រូ យីស៊ូ ដេល។

១៦

សារ យីស៊ូ រ៉ុស សីត ណាវ

១ ឡឹង ឡឹង ដាវ វ៉ាឡូវ ណោះ ម៉ារី ឡឹង ស្រុក ម៉ាដាឡា លូ ម៉ារី មើត យ៉ាកុប លូ សាឡូមេ អន់ដា អន់ខៃ តាច់ យឿង បោផ្លូវ ភៀ ចឹង ឡាប ពីង ប៉ាទ្រូ យីស៊ូ។

២ ទីល កាំលី ដាវ អាទិត ផះ ដាវ ឡាច់ ប្រឹងៗ អន់ខៃ ណាំផា គូប ឡាំ ប៉ាត់ រ៉ុង ចារ ពូ តប់ យីស៊ូ។

៣ ផះ អន់តាន់ អ្នែ ចាក រទ្រង អន់ខៃ កាកាប អំបញ្ច គូប ផា «ទី ពៀ ចឹង តាហាល់ ឡាច់ អំហ្គោ ឡឹង អំបារ រ៉ុង ណោះ កា ពិស ?»

៤ កេះណោះ អន់ខៃ ងើយ ហៃ ផាឌី បំប អំហ្គោ ពូ តាហាល់ ឡាច់ ឡឹង អំបារ រ៉ុង កេះ។ អំហ្គោ ណោះ តិស ខាក់។

៥ អន់ខៃ ម៉ុត ហៃ កាណុង រ៉ុង បំប ប៉ាណូស តាតាម ម៉ោញ ដូវ កាសិប ពៀត ខោ អារ បាក អង់អ្នែ តែង សាម៉ា។ អន់ខៃ អ្យក ខាក់ ឡាច់ ក្លាង់។

៦ កាម៉ាក់ ណោះ កាប លូ អន់ខៃ ផា «ដៃ អ្យក ហង ! អន់ដីស ពីះ ហៃ យីស៊ូ ឡឹង ស្រុក ណាសាវែត ឡាក់ ពូ ប៉ាន់តៅ។ អើ អ្ន អ្នែ ហះ អា កេះ ប្រ្រះ បិក កាតយី តាត់ អង់រ៉ុស សីត អើ កេះ។ ហៃ ! ហះ អា ហង ចារ ពូ ចែត អើ ពៃ។

៧ ហត់ អន់ដីស សីត រះ កា ពេត្រុះ លូ កាំឡាំង សិះ ទិឌូ ផា យីស៊ូ ចាក ឡាំ ប៉ាត់ ខេត កាលីឡេ អន់ទ្រូល ឡឹង អន់ដីស។ ប៉ាត់ ណោះ អន់ដីស ចឹង បំប អើ ឡាក់ កា អើ ទី រះ កា អន់ដីស ផះ អន់ទ្រូល ពៃ ហង»។

៨ ម្នត អង់កាន់ ណោះ ប៉ាន់តាន ឡាច់ ឡឹង រ៉ុង លូ ចាក សាតាក់។ អន់ខៃ អ្យក លូ កាខវ ណូស វ៉ារីត ទីប ឡាកោ។ ញន អន់ខៃ អ្យក ណោះ ហង កា

ពៀកា អន់ខែ អូ រ៉ះ អុះ។ *

៩ យីស៊ូ រ៉ុស សីត ត្រង់ ពីង កាំលី ដាវ អាទិត។ សាត់ ប៉ាន់ដា អើ តាំបាង ឡា កោ អន់ កា ម៉ារី ឡឹង ស្រុក ម៉ាដាឡា បំបី ឡាក់ អង់កាន់ អើ ទី ទ្រុះ ឡាច់ ប្រ្រឹះ បិត ឡឹង អើ តាំបើះ ដូវ ផះ អន់ទ្រូល ពៃ។

១០ ម៉ារី ចាក រ៉ះ កា កាំឡាំង ទិខ្ច ឡាក់ ឃើយ ចាក ពួយ យីស៊ូ ផះ ប៉ាន់ដា ពៃ។ ពូ ផះ អៃ ញ៉ាំ សោក ញ៉ាំ ហ្សឹក រ៉ាំបីស កា អើ។

១១ ផះ អន់ខែ កាតាំង ម៉ារី រ៉ះ ដា យីស៊ូ រ៉ុស សីត កេះ លូ ទី បំបី អើ តិត អន់ ខែ អូ សៀ អុះ។

១២ កេះណោះ យីស៊ូ តាំបាង ឡា កោ អន់ កា សីះ ពៀរ ដូវ បំបី ផះ អន់ខែ ចាក ឡាច់ ឡឹង មៀង ហះកា ត្រង់ អើ តាង ប៊ិត។

១៣ សីះ ពៀរ ដូវ ណោះ កា រ៉ុល សីត រ៉ះ លូ មូត សីះ អន់ទៀតៗ ហះកា ពូ អៃ អូ សៀ អន់ខែ ដេល។

១៤ អន់តិត ឡឹង ណោះ យីស៊ូ តាំបាង ឡា កោ អន់ កា មូត សីះ ទី ១១ ដូវ បំបី ទិខ្ច ត្រង់ ផះ អន់ខែ អៃ សា សាណា។ យីស៊ូ កាប កា អន់ខែ ញុន អន់ខែ កាង កល់ អូ ចៃ សៀ ប៉ានីរ ពូ ឡាក់ បំបី អើ រ៉ុស សីត។

១៥ យីស៊ូ អន់តត់ ដា «ហត់ ចាក រ៉ះ អន់ កាំឡាំង អង់កក់ តេះ អូ អន់តត់ ទិខ្ច ឡឹង សារ ដាក់ អា។

១៦ ដា បក់ ចំ សៀ លូ ទី អន់ ពូ បាំង ហុំ ប្រ្រឹះ បិកកាតយ័ ចឹង តង់ បក់ ណោះ ហះកា បក់ ចំ អូ ចៃ សៀ បក់ ណោះ ចឹង ត្រង់ ថូត។

១៧ បក់ ចំ សៀ ចឹង ទី អំរ៉ាញ ប្រ្រឹះ អៃ អន់ខ្ច អន់ខែ ចឹង អូ ទ្រុះ ឡាច់ ប្រ្រឹះ បិត ផា រ៉ះ សិច អាញ លូ អូ កាប តាង ឡឹង ពូ ដេល។

១៨ ផានែវ អន់ខែ រ៉ុប ពិះ លើ អៃត កាណាតី ប៉ាញីល កាតាម អន់ខែ អូ អីត អូ ប៉ាញីល អុះ។ ផា អន់ខែ ម៉ន់ សាប៉ាក់ ប៉ាណូស អីត ប៉ាណូស ណោះ ចឹង ដាក់ ប្រ្រាល់ ហង់»។

១៩ កេះ យីស៊ូ កាប អន់តត់ សារ កេះ ប្រ្រឹះ បិកកាតយ័ កា ប៉ោក ហារ អើ ពីង ប្លែង លូ អន់ អើ អង់អៃ តែង សាម៉ា អើ។

២០ មូត សីះ ចាក ឡាំ រ៉ះ សារ ដាក់ កា ពូ ត្រឹប ចារ។ ប្រ្រឹះ បិកកាតយ័ កា អៃ ប្រឹតី ងារ អន់ខ្ច លូ អន់ខែ ដេល ទីប ប្រឹតី សារ អំរ៉ាញ អីញ លើយ ភៀ តាំ បាង ផា សារ អន់ខែ រ៉ះ ណោះ សារ តាទីច។]

* ១៦:៨ ហ្លា ពូ ច្រាត់ លូ តិ ម៉ោញ ចំលួន ឡាក់ ច្រាត់ អន់ទ្រូល ឡឹង ពូ អូ ទី ១៦:៩-២០ អុះ។
† ១៦:១៧ ១៦:១៧ កាប តាង ឡឹង ពូ ទី ណី ពៀរ ម៉ោញ ផា «កាប សុនសាត អន់ទៀតៗ ឡាក់ អូ អូ កាប អន់ទ្រូល» ម៉ោញ ណាវ ផា «កាប គុន បិយ ប្រ្រឹះ អូ ត្រង់ កាប ឡាក់ កា ប៉ាណូស»។

លូកា

ប្រាប់ សារ ដាក់ ឡើង យីស៊ូ

សារ អន់តត់ រ៉ះ

លូកា អើ ប្រឹក្សា ម៉ូស្យា អើ សុនសាត ក្រិក អើ អូ អន់ហាល យីស៊ូ ញួន ឡា កោ អើ ទៅ អុះ លូ អើ អូ ត្រត់ កាំឡាំង ១២ ដូរ បក់ រ៉ះ ប៉ាតាង យីស៊ូ ណោះ ដេល ហះកា អើ សៀ យីស៊ូ ដេល លូ អើ ប្រឹក្សា ដ្ឋាន អន់ខូ លូ រត់ ប៉ូល ផះ រាំង រាំង អើ ឡាំ រ៉ះ សារ ដាក់ ឡើង យីស៊ូ ប៉ាត់ ប៉ាថេត ក្រិក។

លូកា ទី ប្រាប់ សារ កាណុង ផាប់ ប៉ានីរ ប្រ្រះ ទី ពៀរ សារ យី ពីង ផាប់ អា រ៉ះ សារ ដាក់ ឡើង យីស៊ូ លូ ពីង ផាប់ ម៉ោញ ណារ៉ូ រ៉ះ ឡើង ដ្ឋាន មូត បក់ រ៉ះ សារ ប៉ាតាង យីស៊ូ។ អើ អ្យក់ ប៉ាតុំ សារ អន់ទៀតៗ ឡាក់ ទី ប្រាប់ រ៉ះ ឡើង សារ យី ស៊ូ លូ ប៉ានិត ហៃ កាខាក់ ពូយ ឡាបៀប មូត បក់ ហ្សាំង សាឡាច់ ពីង រាំងហារ ណោះ។ ពូ យីត ផា លូកា ប្រាប់ សារ ដាក់ ឡើង យីស៊ូ កាណុង ផាប់ អា ផះ រាំង រាំង សាណាំ ៦០-៦៥ គ.ស.។

សារ លូកា បិច កា ពូ អូ ហ្គង់

លូកា ប្រាប់ សារ កាណុង ផាប់ អា សាំ រ៉ាប់ អន់ សុនសាត អន់ ទៀត អាន។ អើ រ៉ះ ឡើង សារ យីស៊ូ លូ បិច រ៉ះ អន់ ពូ អូ អន់តត់ ផា យីស៊ូ ពីះ ភៀ ណាំង លូ តង់ ប៉ាណូស បក់ ហ៊្យង ហៀត។ ម៉ោញ ណារ៉ូ អើ បិច កា ពូ ហ្គង់ ផា ប៉ាងាត់ ប៉ាលីង ម៉ះ ប្រ្រះ បិកកាតយី ប៉ាណាំ យីស៊ូ ឡើង យីស៊ូ បើ កើត លើយ ទីល ដាវ អើ តោ ប៉ាត់ មៀង យេរូសាឡឹម។ ឡាយ ឡើង យីស៊ូ រុស សិត ប៉ាងា ត់ ប៉ាលីង ប្រ្រះ ប៉ាណាំ ក្រំ មូត សៀ ប្រ្រះ ប្រើ អន់ខែ ចាក រ៉ះ សារ ដាក់ ឡើង យីស៊ូ លើយ ទីល ស្រុក ញ៉ក ពីង អង់កក់ តេះ។

លូកា បិច អន់តត់ ប៉ាតោ កា មូត បក់ សៀ យីស៊ូ អន់ ទី ពុត តាប៉ាប តាប៉ុន ឡាក់ កា ប្រ្រះ ទី ពុត តាប៉ាប តាប៉ុន ដេល។ អើ អន់តត់ ប៉ាតោ កា ពូ ដៃ អន់ អ្យក់ យ៉ូ សារ យច គូប សោប អន់ អូ អ្នាត ដោះ លូ អូ អ្យក់ ពុត ចែត តង់ មូត បក់ តាបាយ កាសត់ លូ អូ សាឡាត់ អ្នាត កាណាត់ ញ៉ាៗ ទិណោះ ញួន ហៃ កា យីស៊ូ។ បក់ សៀ យីស៊ូ ត្រត់ អ្យក់ ពុត ចែត ម៉ន់ អើ ប្រ្រះ យី កាកាប រ៉ះ សារ លើយៗ លូ ប្រ្រះ ឡាក់ ពី ត្រត់ ទី ពុត ហោក រត់ លើយ ខង ទី ប៉ាងាត់ ប៉ាលីង យីស៊ូ អ្នែ អន់ខូ លូ ត្រត់ អូ អន់តត់ ផា ប្រ្រះ បិកកាតយី តង់ បក់ សៀ កិញអៀ ហង់។

ផិនកាន កាណុង សារ លូកា ប្រាប់
 កាប សាត់ ប៉ាន់ដា (១:១-៤)

កាណើត យូហាន ឡាក់ បាំងហុំ ពូ លូ កាណើត យីស៊ី (១:៥-២:៥២)

សារ យូហាន រ៉ះ (៣:១-២០)

សារ យីស៊ី ប្រើ យូហាន បាំងហុំ លូ សារ អ៊ែ អូ ថៃ ប្រគំ ពួយ ប្រ្លៈ ប៊ីត ប៉ាង លំ (៣:២១-៤:១៣)

សារ យីស៊ី រ៉ះ សារ ដាក់ ឡឹង ប្រ្លៈ ពីង ខេត កាលីឡេ (៤:១៤-៩:៥០)

សារ យីស៊ី ឡាច់ ឡឹង ខេត កាលីឡេ ឡា ប៉ាត់ មៀង យេរូសាឡឹម (៩:៥១-១៩:២៧)

អាទិត អន់តីត អ៊ែ ពីង មៀង យេរូសាឡឹម លូ សារ អ៊ែ តៅ ពីង អ៊ឹង គីង (១៩:២៨-២៣:៥៦)

សារ យីស៊ី រ៉ុស សីត ណារូ លូ តាំបាង ឡាកោ អន់ កា មូត បក់ សៀ អ៊ែ បំបំ (២៤:១-៥៣)។

១ អាញ ប្រាត់ សត់ត្រា អា រ៉ះ កា វត៌ ថេរ៉ាភីលះ ទី ប៉ាណូស អៀង ដូរ ខំ ប្រាត់ គម ទិ សារ ឡាក់ កើត ពីះ ពីង កាំឡាំង ញីន ។

២ អន់ខែ ប្រាត់ ត្រត់ ពួយ សារ ញីន កាតាំង ឡឹង បក់ ទី បំបំ តូ ម៉ាត់ ឡឹង សើត ពែ លូ ប្រគំ ងារ រ៉ះ ប៉ានីរ ប្រ្លៈ ។

៣ អាញ ទី ប៉ានិត ហៃ សារ ទិ អា តុត ទុញ កេះ យី អាញ ហៃ ទិ ពុត ទិ ពៀក កាខាក់ ណោះ អាញ យីត ជា ត្រត់ ប្រាត់ គម អន់ ដាក់ៗ ប៉ាហ្សឺ ជីន ប៉ាត់ អីស

៤ ភៀ អន់ អីស អូ អន់តត់ ជា ទិ សារ អន់តត់ ប៉ាតោ ឡាក់ អីស ទី កាតាំង ពែ យី ដាក់ ត្រត់ តាទីច ។

សារ បិយ ប្រ្លៈ រ៉ះ ឡឹង កាណើត យូហាន

៥ ផះ រ៉ាំងរ៉ាំង សាដាច់ ហោរត អ៊ែ រ៉ាំងហៃ ខេត យូដា ណោះ ទី ក្រាត់ រ៉ាម៉ះ ប្រ្លៈ ម៉ោញ ដូរ សិច សាការី អ៊ែ កា ក្រំ វត៌ អាបីយ៉ា ។ កាម៉ាញ អ៊ែ សិច អេ លីសាបិត ឡាក់ ផ្លង់ រ៉ាច់ វត៌ អារ៉ុន ដេល ។

៦ មូត ក្លោ កាម៉ាញ ពៀរ ដូរ អា ឡាក់ ប៉ាណូស ដាក់ ត្រង់ ត្រត់ ពុត ប្រ្លៈ បិក កាតយី អន់ខែ ប្រគំ ពួយ ចាបាប់ ប្រ្លៈ អូ ទី យច អុះ ។

៧ អន់ខែ ពៀរ ដូរ អា អូ ទី គន អុះ ខង យ៉ាត់ អេលីសាបិត អ៊ែ អង់កាន់ អូ អូ ទី គន ទីប អន់ខែ កា ឡាកោ ក្រាត់ កេះ ដេល ។

៨ ទី ដាវ ម៉ោញ ត្រត់ ដាវ ក្រំ វត៌ អាបីយ៉ា ម៉ុត ប្រគំ ងារ រ៉ាម៉ះ ប្រ្លៈ វត៌ សាការី កា ម៉ុត ដេល ។

៩ អន់ខែ រឺស វត៌ សាការី អន់ ម៉ុត សុះ កាណាត់ បោផូរ កាណុង រ៉ាំង រ៉ាម៉ះ ប្រ្លៈ បិកកាតយី ។ គុន តាឡាបំ យើយ មូត ក្រាត់ រ៉ាម៉ះ ប្រ្លៈ អន់ខែ រឺស វត៌ សាការី ណោះ អន់ខែ រ៉ុប កាប៉ាច់ ។

១០ ផ្ទះ អើ ម៉ុត សុះ កាណាគី បោផ្លូវ កាណាង រោង ទី ប៉ាណូស អៀង អ្វែ ម៉ន់ ក្បាត់ ហះ ឡើង។

១១ កេះណោះ ទី បិយ ប្រ្លឹះ បិកកាតយ័ តាំបាង ឡាកោ អន់ សាការី ប៉ប័ អ្វែ អន់តាវ តែង សាម៉ា ហះ ចារ សុះ កាណាគី បោផ្លូវ។

១២ ផ្ទះ អើ ប៉ប័ បិយ ប្រ្លឹះ អើ កាខរ ណូស អ្សត កាខាក់។

១៣ បិយ ប្រ្លឹះ រះ កា អើ ផា «ដៃ អ្សត ហង សាការី ប្រ្លឹះ បិកកាតយ័ តម អន់ ដេល សារ អីស ប៉រ ណោះ កាម៉ាញ អីស ចឹង កើត គន កាម៉ាក់ ម៉ោញ ត្រ គំ អន់ សិច អើ យូហាន។

១៤ គន សាស្វា ណោះ ចឹង ប្រ្លឹក អន់ កា អីស ទី ពុត ពៀក ហោក រ៉ត់ ប៉ាក់ អើ កើត ទៀ ចឹង ទី ប៉ាណូស អៀង ហោក រ៉ត់ កា អើ និះទៅ ដេល។

១៥ គន អីស អើ ចឹង ប្រ្លឹក តីស ហះ ម៉ាត់ ប្រ្លឹះ បិកកាតយ័ អើ អូ អែត តាពេ លូ អូ អែត កាណាគី ប៉ាញីល ញ៉ា អុះ។ សាស្វា ណោះ ចឹង ទី ប៉ាង៉ាត ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ អ្វែ ប៉ាណាំ ពុត ពៀក អើ ឡើង អ្វែ កាណាង រ៉ាច់ មើត អើ។

១៦ គន អីស ណោះ អើ ចឹង ប៉ាណាំ សុនសាត អ៊ីស្រាអែល អៀង ដូរ រ៉ីល សីត ណាំង ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រ្លឹះ ម៉ះ អន់ខែ ទៅ ណារ៉ុ។

១៧ អើ ចឹង ឡាំ អន់ទ្រូល ឡើង ប្រ្លឹះ លូ ចឹង ទី ប៉ាង៉ាត ប៉ាលីង ប្រ្លឹះ អំរ៉ាញ អីញ * ឡាក់ កា រ៉ត់ អេលីយ៉ា ដេល ភៀ ប្រ្លឹក អន់ ពុត ពី លូ គន អន់ ត្រត់ លូ គូប សោប លូ ប្រ្លឹក អន់ ប៉ាណូស អិក ពុត កើត ប៉ាណូស ដាក់ ពុត ឡុត ភៀ ទៀម ប៉ាសុន អន់ ដាក់ សាំរ៉ាប ហាប់ ពី តាំងឡា ពិន»។

១៨ រ៉ត់ សាការី អំបញ្ច លូ បិយ ប្រ្លឹះ ផា «ប្រ្លឹក នីចម អាញ ចឹង អូ អន់តត់ ផា សារ អា ចឹង កើត ពីះ តាទីច? ខង ឡាកោ អាញ អា ក្រាត់ កេះ កាម៉ាញ អាញ កា ឡាកោ ក្រាត់ និះទៅ ដេល»។

១៩ បិយ ប្រ្លឹះ តើល ផា «អាញ សិច កាព្រីយែល ឡាក់ ឃើយ អ្វែ អន់ខូ លូ ប្រ្លឹះ បិកកាតយ័ អើ ប្រើ អាញ ឡាំ រះ សារ ដាក់ អា កា អីស។

២០ ញន កា អីស អូ សៀ អាញ អីស ចឹង កាំឡូ អូ អូ កាប លើយ ទីល ដាវ កាំឡត់ សារ អា កើត ពីះ តាទីច»។

២១ ផ្ទះ ណោះ កា ទី ប៉ាណូស អៀង អ្វែ ក្បាត់ រ៉ត់ សាការី ហះ ឡើង ពូ ញម ខាក់ ខង អើ ម៉ុត កាណាង រោង រ៉ាម៉ះ ណោះ ទុញ យ៉ុប។

២២ ប៉ាក់ អើ ឡាច់ ទីល ប៉ាក់ ឡើង កេះ អើ អូ អូ កាប លូ ពូ អុះ។ កាំឡាំង ទី ខូ ពូ យីត ផា ចាបះ កា សាការី ទី ប៉ប័ កាណាគី អំរ៉ាញ អីញ កេង ខាក់ កាណាង

* ១:១៧ ១:១៧ ទី ប៉ាង៉ាត ប៉ាលីង ប្រ្លឹះ អំរ៉ាញ អីញ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ទី ពុត ពៀក លូ អំរ៉ាញ អីញ ។

រោង វ៉ាមៈ ណោះ តាម ហែ។ រតី សាការី ប្រឹក្សី សាញ៉ា លូ តី អន់ កា ពូ ហូ ង់ ខង អើ កាំឡូ អូ អូ កាប កេះ។

២៣ ប៉ាក់ ក្រុំ អន់ខែ ប្រឹក្សី ង៉ារ វ៉ាមៈ ប្រ្រឹះ កេះ។ សាការី សិត ប៉ាក់ ហី អើ ទៅ ហង។

២៤ ឡែង ឡឹង ណោះ កាម៉ាញ រតី សាការី យ៉ាត់ អេលីសាបិត កា ឡាកោ គៀម តាទីច ហង។ អើ អ្នែ ដឹង កាណុង ហី ទុញ ប៉ាតាម ខែ។ អើ កាប ផា

២៥ «កិញអៀ អា ប្រ្រឹះ បិកកាតយ័ តាប៉ាប តាប៉ុន កា អាញ កេះ អើ អូ អន់ អាញ តាយួស កា ពូ ហង ។»។

សារ បិយ ប្រ្រឹះ រះ ឡឹង កាណោត យីស៊ូ

២៦ ប៉ាក់ ត្រោ ខែ ឡឹង ណោះ ណារូ ប្រ្រឹះ បិកកាតយ័ ប្រើ បិយ អើ សិច កា ព្រីយែល ឡាក់ ប៉ាក់ ស្រុក ណាសារែត ពីង ខេត កាលីឡេ

២៧ ភៀ ឡាក់ រះ លូ អង់កាន់ រុះ ម៉ោញ ដូរ សិច ម៉ារី ឡាក់ បើ តែប លូ កាម៉ា កី។ ទី កាម៉ាក់ ម៉ោញ ដូរ សិច យូសែប ចឹង ទី អើ យូសែប ណោះ ឡាក់ ផ្លង់ រ៉ាច់ សាដាច់ ដារីត។

២៨ បិយ ប្រ្រឹះ មុត កាណុង ហី ម៉ារី លូ រះ ផា «អី ណាង ប្រ្រឹះ បិកកាតយ័ បិច ចែ កា អីស អើ អ្នែ អន់ខូ លូ អីស ហង»។

២៩ អើ កាតាំង បិយ ប្រ្រឹះ រះ នីណោះ អើ កាខវ ណូស ខាក់ លូ យីត កាណុង ពុត ផា សារ អើ រះ អា ទី ណី នីចម៍?

៣០ បិយ ប្រ្រឹះ រះ កាម៉ារី ផា «អីស ដៃ អ្នក ម៉ារី! ប្រ្រឹះ បិកកាតយ័ ប៉ាញ ពុត កា អីស ហង។

៣១ អីស ចឹង ឡាកោ គៀម លូ អ្នែ ហាអុញ កើត គន កាម៉ាក់ ម៉ោញ អីស ត្រ គ់ អន់ សិច អើ ផា យីស៊ូ។

៣២ អើ ណោះ ចឹង ប្រឹក្សី តិស កាខាក់ ពូ ចឹង អើ សិច អើ ផា គន ប្រ្រឹះ ឡាក់ តិស ហ្វិត។ ប្រ្រឹះ បិកកាតយ័ ចឹង ប្រើ អើ រ៉ាងហែ ប៉ាសុន ឡាក់ កា រតី អើ សា ដាច់ ដារីត។

៣៣ អើ ចឹង រ៉ាងហែ ប៉ាសុន អ៊ីស្រាអែល លើយ អូ អូ ឡុច អុះ»។

៣៤ ម៉ារី តើល បិយ ប្រ្រឹះ ផា «ប្រឹក្សី នីចម៍ ចឹង អន់ សារ អា អូ កើត ខង អាញ អូ ទី តែប លូ កាម៉ាក់?»

៣៥ បិយ ប្រ្រឹះ តើល ផា «ប៉ាងាត ប៉ាលីង ប្រ្រឹះ ដាត់ កាខាក់ ចឹង ដីរ អ្នែ ពីង អីស លូ អ៊ីញ អីញ មៈ ប្រ្រឹះ តិស ហ្វិត ចឹង កាត្រាប កាន់ទីង អីស លូ កី។ ទីល នីណោះ ពូ ចឹង ផា "គន ណោះ ដាត់ ត្រង់ សាំរ៉ាប កា ប្រ្រឹះ អើ ឡាក់ គន ប្រ្រឹះ បិកកាតយ័"។

† ១:២៥ ១:២៥ អង់កាន់ អូ ទី គន ពូ យីត ផា ប្រ្រឹះ បិកកាតយ័ ចែត ចុត អង់កាន់ ណោះ។

៣៦ កិញអៀ អា អេលីសាបិត ប្រឹង អីស អើ ឡាកោ គៀម ត្រោ ខែ កេះ អើ ចឹង ទី គន កាម៉ាក យ្រះ អើ អង់កាន់ អូ អូ ទី គន លូ ឡាកោ ក្រាត់ កេះ កាតាម

៣៧ ខង អូ ទី ង៉ារ ញ៉ា ឡាក់ ប្រះ បិកកាតយ័ ចឹង អូ អូ ប្រគី ណោះ អុះ»។

៣៨ ម៉ារី តើល បិយ ប្រះ ជា «អាញ ឡាក់ ទុច ម៉ះ ប្រះ បិកកាតយ័ សារ អីស រ៉ះ អា អន់ កើត ពីង អាញ ឡាក់ កា អីស ផា ពិ»។ កេះណោះ បិយ ប្រះ ឡាច់ ឡឹង ចារ អើ ហង។

៣៩ កេះណោះ ម៉ារី កា ប៉ាន់តាន ឡា ប៉ាត់ ស្រុក ម៉ោញ ពីង ព្រី ប៉ានីម ពីង ខេត យូដា។

៤០ ទីល ប៉ាត់ ណោះ អើ ម៉ុត ពីង ហី រត់ សាការី លូ អើ យ៉ាត់ អេលីសាបិត។

៤១ ផះ យ៉ាត់ អេលីសាបិត កាតាំង ម៉ារី អើ អើ គន កាណុង រ៉ាច់ អើ កា សាំ បត់ កាខាក់ ឡូត។ យ៉ាត់ អេលីសាបិត កា ទី ប៉ាង៉ាត់ ប៉ាលឹង ប្រះ ដាត់ កាខាក់ ម៉ុត ប៉ាលាំ ពុត ពៀក អើ។

៤២ កេះណោះ យ៉ាត់ អេលីសាបិត កាប តុត ពុត ជា «ទី មុត អង់កាន់ ដឹង អីស ហង ប៉ុន ក្លា ឡឹង ពូ លូ គន កាណុង រ៉ាច់ អីស ចឹង ទី សារ ដាត់ ដេល។

៤៣ ញ៉ា ត្រត់ ប៉ុន អាញ អា មើត ពី តាំងឡា អាញ ឡាក់ ចាក ប៉ាត់ អាញ?

៤៤ សាត់ អាញ កាតាំង អីស អើ អាញ គន កាណុង រ៉ាច់ អាញ អា អើ សាំបត់ កាខាក់ ឡូត ខង អើ ហោក រត់ កាខាក់។

៤៥ អីស សាណុក សារ៉ាក តាទីច ហង ញន អីស សៀ ប៉ានីរ ប្រះ បិកកា តយ័ ទី រ៉ះ កា អីស ខង សារ អើ រ៉ះ ណោះ ចឹង កើត ពីះ តាទីច»។

៤៦ ណោះ ម៉ារី កាប ផាះ

«អាញ ប៉ានេ ប្រះ បិកកាតយ័ ទី ពុត ទី ពៀក។

៤៧ អាញ ហោក រត់ កា ប្រះ បិកកាតយ័ ញន កា អើ តង់ អាញ

៤៨ ខង អើ តាប៉ាប តាប៉ុន កា អាញ ឡាក់ ទុច អើ

យ្រះ អាញ អូ គិត អូ ខា កាតាម។

គិត អៀ តែង ម៉ាត់ ប៉ាណូស គ្រីប រ៉ាងហារ

ពូ ចឹង ជា អាញ ទី សារ សាណុក សារ៉ាក តាទីច

៤៩ ខង ប្រះ ឡាក់ ទី អំរ៉ាញ អីញ តាំបាង សារ កេង ខាក់ អន់ កា អាញ

អើ អា ដាត់ ត្រង់ តាទីច។

៥០ គ្រីប រ៉ាងហារ អើ តាប៉ាប តាប៉ុន កា ប៉ាណូស ពៀ

ឡាក់ អ្សិល កូត់ អូត កា អើ។

៥១ ប្រះ ទី ប្រគី សារ អំរ៉ាញ អីញ អៀង

លូ តាំងហ្សិត ឡាច់ ប៉ាណូស ពៀ ឡាក់ តីស ពុត។

៥២ ប្រ្លឹះ ប៉ាឡិ អ្នក ម្នាក់ សាដាច់ អន់ កេះ ប៉ាសុន ឡុក
កេះណោះ ប៉ោក ហារ ប៉ាណូស ថុក ញ៉ាក អន់ ប្រ្លឹក តីស ឡុក។

៥៣ អើ អន់ កាណាគី ដាក់ កា ម្នាក់ ថុក ញ៉ាក ប៉ាកម៉ង
កេះណោះ ទ្រុះ សីត ម្នាក់ ប្រ្លឹះ ប៉ាតុរង អន់ សីត តី តាដោះ។

៥៤-៥៥ អើ តង ប៉ាសុន អើ អ៊ីស្រាអែល
ទីប តាប៉ាប តាប៉ុន កា រគី អាប្រាហាំ លូ ផ្លង រ៉ាច អើ លើយ
ឡាក់ កា ប្រ្លឹះ ទី សាញ៉ា លូ រគី យ៉ាត់ ពិន ពៃ
អើ អូ ពិល អុះ»។

៥៦ ម៉ារី កា អ្នែ លូ យ៉ាត់ អេលីសាបិត ទុញ ប៉ែង ខៃ កេះ អើ កា សីត ប៉ាត់ ហី
អើ ទៅ ណារ៉ុ។

សារ កាណេត យូហាន

៥៧ ប៉ាត់ យ៉ាត់ អេលីសាបិត គ្រីប ខៃ កេះ អើ អ្នែ ហាអុញ កើត គន កាម៉ាក់
តាទីច។

៥៨ ម្នាក់ អ្នែ រក្សាម៉ លូ ម្នាក់ អុះ ម៉ី ផ្លង រ៉ាច ពូ ប៉ាណាំ គ្រូប ហោក រគី លូ អើ
ដេល ខង ពូ កាតាំង លៅ ផា ប្រ្លឹះ បិកកាតយ័ តាំបាង ពុត តាប៉ាប តាប៉ុន កា
អើ ខាក់។

៥៩ ប៉ាត់ តាំងហាម ដារ ឡឹង ណោះ ពូ អ្នក ឡាក់ កាសិត អង់ការ សាស្វា
ណោះ។ ពូ បិច អន់ សិច ផា សាការី ឡាក់ កា ពី អើ ដេល។

៦០ ហះកា មើត អើ រះ កា ពូ ផា «អូ អុះ ត្រត់ អន់ សិច ផា យូហាន»។

៦១ ពូ តើល ផា «ទិ អុះ ម៉ី ផ្លង រ៉ាច អន់ដីស អូ ទី ព្យៃ សិច នីណោះ អុះ»។

៦២ អន់ខៃ ប្រ្លឹក សាញ៉ា លូ តី អំបញ្ញ លូ រគី សាការី ផា «អីស បិច អន់ សិច
គន អីស អា នីចម៍?»

៦៣ រគី សាការី ប្រើ ពូ អ្នក កាដាន អន់ កា អើ កេះណោះ អើ ប្រាត់ រះ ផា
«គន អាញ អា សិច យូហាន»។ ពូ ទិខ្ល កា ព្យម ខាក់។

៦៤ ផាឌី រគី សាការី អូ កាប ឡុត កេះណោះ អើ ប៉ានេ ប្រ្លឹះ បិកកាតយ័។

៦៥ ម្នាក់ អ្នែ រសានេង កា អ្នក ទិខ្ល សារ អា កាតាំង លៅ ប៉ាញ ទីប ចារ ប៉ានី
ម កាណុង ខេត យូដា។

៦៦ ទិ បក់ កាតាំង សារ អា ពូ កាគីន កាណុង ពុត។ ពូ កាប ផា «ប៉ាត់ យ៉ាង
តោ ទៀ នីចម៍ ចឹង កេះ តើញ?» ខង ប្រ្លឹះ បិកកាតយ័ ទី តង រ៉ាងហៃ អើ នី
អៀ។

៦៧ រគី សាការី ពី សាស្វា ណោះ អើ ទី ប៉ាងាត ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ ម៉ុ
ត ប៉ាណាំ ពុត ពៀក អើ កេះណោះ កាប ព្យម ប៉ានី ប្រ្លឹះ ផោះ

៦៨ «ពិ ពិន ប៉ានេ ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រ្លឹះ សុនសាត អ៊ីស្រាអែល

ខង អើ ពី៖ ហ្វាយ ប៉ាសុន អើ។

៦៩ អើ អន់ ប៉ាណូស ម៉ោញ ដូរ ឡាក់ ទី អំរ៉ាញ អើញ ឡាក់ តង់ ពិន អន់ រ៉ាវ៉ាច់ ឡឹង សារ តៅ

អើ ណោះ ឡាច់ ឡឹង ផ្លង់ រ៉ាច់ ដាវីត ឡាក់ ប្រគី ទុច ប្រ្ល៖ បិកកាតយំ។

៧០ ប្រ្ល៖ ប្រគី នីអៀ ត្រគ់ ឡាក់ កា ប៉ានីរ អើ ទី សាញ៉ា ពីង មូត រ៉ាគីយ អើ ឡាក់ ដាក់ ត្រង់ សើត ពៃ ហង។

៧១ យី អើ តង់ ពិន អន់ រ៉ាវ៉ាច់ ឡឹង តី មូត តាមីរ

លូ អន់ រ៉ាវ៉ាច់ ឡឹង តី មូត បក់ អូ ណីស កា ពិន ដេល។

៧២ អើ តាំបាង ពុត តាប៉ាប តាប៉ុន កា រគី យ៉ាក់ ពិន

លូ អើ ចឹង តាក់ អង់កេះ សារ សាញ៉ា វែរ ពុត ដាក់ ឡាយ៉ាម ម៉ះ អើ។

៧៣ យី អើ ទី មត់ លូ រគី ពិន អាប្រ្រាហាំ ផា

៧៤ អើ ចឹង តង់ ពិន អន់ រ៉ាវ៉ាច់ ឡឹង តី មូត តាមីរ

ម៉ាត់ ពិន ចឹង សាំប្ល៖ ប៉ានេ អើ ទីប អូ អូត កា ញ៉ា

៧៥ ទីប អន់ ពិន អ្នែ ដាក់ អ្នែ ត្រង់ ហះ ម៉ាត់ ប្រ្ល៖ រប់ ដាវ លើយ ទីល ឡូច អាញ។

៧៦ កាប៉ាច់ អីស គន!

អីស ចឹង កេះ រ៉ាគីយ ម៉ះ ប្រ្ល៖ ឡាក់ តីស ហ្លិត

ខង អីស ចឹង ឡាក់ អន់ទ្រូល ឡឹង ពី តាំងឡា ពិន

កៀ ទ្រៀម ទ្រង អន់ កា អើ។

៧៧ អីស ចឹង ប្រគី អន់ ប៉ាសុន ប្រ្ល៖ អូ អន់តត់ ផា

ប្រ្ល៖ តង់ អន់ខែ អន់ រ៉ាវ៉ាច់ ឡឹង សារ តៅ

យី អើ អូ អូត យ៉ូ សារ យច ម៉ះ អន់ខែ។

៧៨ ប្រ្ល៖ ពិន អើ ទី ពុត តាប៉ាប តាប៉ុន ខាក់

អើ ចឹង អន់ ម៉ោញ ដូរ ជីរ ឡឹង ប្លែង តាក់ តាតារ ពិន

៧៩ យី អើ ចឹង តាក់ តាតារ បក់ អ្នែ ពីង ចារ ម៉ាម៉ាំង លូ អូត កា តៅ។

អើ ចឹង ប៉ាណាំ ពិន អន់ ឡាក់ ណាំង សារ សាណុក សារ៉ាក់ ឡុត»។

៨០ សាស្វា យូហាន កា ហើង តីស ទីប តែង ឡាកោ បាំងឡៃ លូ តែង ប៉ាងាត់ ប៉ាលីង។ អើ អ្នែ ដឹង ប៉ាក់ ស្រី តីស លើយ ទីល ដាវ អើ តាំបាង ឡាកោ អន់ កា ប៉ាសុន អ៊ីស្រាអែល បបំ។

២

សារ កាណេត យីស៊ូ

១ ផ្ទះ រ៉ាងរ៉ាង យូហាន អ្នកស្នាម ទី សាដាច់ សុនសាត រ៉ូម សិច អ៊ែរ សេ សារ អ្នកគុះ អ៊ែរ ប្រើ ប៉ាសុន ទីខ្លួន គ្រឹប ប៉ាថេត ឡាក់ អ៊ែរ រ៉ាងហៃ ឡាក់ ប្រាក់ សិច ចំលួន ប៉ាណូស។

២ កាន ប្រាក់ សិច ចំលួន ប៉ាណូស លើក ប៉ាន់ជា ណោះ ផ្ទះ រ៉ាត គឺរនៀស អ្នក រ៉ាងហៃ ពីង ខេត ស៊ីរី។

៣ ប៉ាណូស ទីខ្លួន ត្រង់ ស៊ីត ប៉ាត់ ស្រុក រ៉ាត យ៉ាត់ ឡាក់ តាំងឡាក់ ភ្លើ ឡាក់ ប្រាក់ សិច។

៤-៥ យូសែប ចាក ឡាក់ ឡើង ស្រុក ណាសារែត កាណុង ខេត កាលីឡេ ឡាក់ ប្រាក់ សិច ប៉ាត់ ស្រុក បេតាលេហិម កាណុង ខេត យូដា ឡាក់ ស្រុក កាណេត សាដាច់ ដាវីត ខង យូសែប កា ផ្លុង រ៉ាត សាដាច់ ដាវីត ដេល។ អ៊ែរ ឡាក់ អន់ខ្លួន លូម៉ារី ផ្ទះ ឡាក់ គ្រៀម ឡាក់ ម៉េត អ៊ែរ ចឹង ទី។

៦ ប៉ាត់ អន់ខ្លួន អ្នក ពីង ស្រុក បេតាលេហិម ណោះ ម៉ារី អ៊ែរ គ្រឹប ខែ ត្រង់ អ្នក ហាអុញ កេះ។

៧ អ៊ែរ អ្នកហាអុញ កើត គន កាម៉ាត់ ម៉ោញ ឡាក់ គន ឡាក់ កេះណោះ អ៊ែរ លម គន អ៊ែរ ណោះ លូ កាណាត់ តាត់ អន់តែប ពីង រ៉ាញុង ពូ អន់ សាម៉ោង កា រ៉ាត សា ខង កាណុង ហិ សារ៉ាប អំហ្វិយ ណោះ អ្នក ទី ចារ កេះ។

៨ ពីង ស្រុក ពូ ណោះ ផ្ទះ កាម៉ាត់ ទី ម្នាក់ រង ចៀម អ្នក ក្បាត់ ចៀម អន់ខ្លួន ពីង ស្រី។

៩ ម៉ាត់ ណោះ ទី បិយ ប្រ្លឹះ បិកកាតយ័ ពីះ អន់តាវ ហះ សានែង អន់ខ្លួន ទីប ទី តាតារ ប្រ្លឹះ ក្លាត់ ជុំ អន់ខ្លួន ប្រគី អន់ កា អន់ខ្លួន អ្នក ខាក់។

១០ កេះណោះ បិយ ប្រ្លឹះ រះ កា អន់ខ្លួន ជា «ដៃ អ្នក! អាញ ឡាក់ រះ សារ ដាត់ កា អន់ដីស សារ ដាត់ អា ចឹង ប្រគី អន់ កា ប៉ាសុន អ៊ីស្រាអែល ទីខ្លួន ទី កាន ហោក រ៉ាត ខាក់។

១១ ម៉ាត់ អា ពីង ស្រុក កាណេត សាដាច់ ដាវីត ទី ប៉ាណូស ម៉ោញ ដូរ ឡាក់ ចឹង តង អន់ដីស អ៊ែរ កើត កេះ យី បក់ ប្រ្លឹះ រើស អន់ ប្រគី សាដាច់ ណោះ *។

១២ សាញ៉ា ចឹង ប្រគី អន់ អន់ដីស អន់ហ្គាល់ សាស្វា ណោះ យី ពូ លម អ៊ែរ លូ កាណាត់ តាត់ អន់តែប ពីង រ៉ាញុង ពូ អន់ សាម៉ោង កា រ៉ាត សា»។

១៣ បាប៊ែត ឡាក់ ណោះ ទី បិយ ប្រ្លឹះ អៀង កាខាក់ ជីវ ឡាក់ ប្លែង អន់ខ្លួន លូ បិយ ប្រ្លឹះ បក់ ជីវ រះ ឡាក់ សារ សាស្វា កើត ណោះ។ កេះណោះ អន់ខ្លួន ចា ដៃ ប៉ានេ ប្រ្លឹះ បិកកាតយ័ ផ្ទះ

១៤ «ប៉ានេ ប្រ្លឹះ បិកកាតយ័ អ្នក ពីង ប្លែង ចាំងហិត កាខាក់។

* ២:១១ ២:១១ បក់ ប្រ្លឹះ រើស អន់ ប្រគី សាដាច់ ពៀក គុល «គ្រិះ»។

អន់ ប៉ាណូស ឡាក់ ប្រ្លឹះ ប៉ិច ចៃ អ្វៃ ពីង អង់កក់ តេះ អា ទី កាន សាណុក សារ៉ាក»។

១៥ ប៉ាក់ មូត ប៊ិយ ប្រ្លឹះ សីត ហាវ ពីង ប្លែង ទិ កេះ មូត រង ចៀម ជៀក គូប ផា «ពិ ពិន ឡាំ ប៉ាក់ ស្រុក បេតាលេហិម ណាំង ហៃ សាវ ប្រ្លឹះ បិកកាតយ័ រ៉ះ កា ពិន ណោះ»។

១៦ អន់ខៃ កា ប៉ាន់តាន ឡាំ ប៉ាក់ ទីល ស្រុក បេតាលេហិម អន់ខៃ ណាំង ប៊ីប ម៉ារី លូ យូស៊ីប ទីប សាស្វា ណោះ តែប ពីង វ៉ាពួង តាទីច។

១៧ ប៉ាក់ អន់ខៃ ប៊ីប សាស្វា ណោះ កេះ អន់ខៃ កា រ៉ះ សាវ ប៊ិយ ប្រ្លឹះ រ៉ះ កា អន់ខៃ ឡឺង សាវ សាស្វា កើត ណោះ។

១៨ ទិ ប៉ាណូស បក់ កាតាំង មូត រង ចៀម រ៉ះ ណោះ អន់ខៃ កា ញម កាខាក់។

១៩ កាប៉ាច ម៉ារី អ៊ែ យីត ចាជ្រែប ឡឺង សាវ ណោះ លើយ។

២០ កេះណោះ មូត រង ចៀម សីត ប៉ាក់ ចាវ អន់ខៃ ទៅ ណារ៉ូ ទីប ចាដៃ ប៉ានេ ប្រ្លឹះ បិកកាតយ័ ខង គ្រឹប សាវ អន់ខៃ កាតាំង លូ ប៊ីប ណោះ ត្រត់ ឡាក់ កា ប៊ិយ ប្រ្លឹះ រ៉ះ តាទីច អូ ទី យច ហះ ចំ អុះ។

២១ តាំងហាម ដាវ ឡឺង ណោះ ទីល ដាវ កាំឡត់ ពូ ត្រត់ កាសិត អង់ការ កា សាស្វា ណោះ ហង ពូ អន់ សិច អ៊ែ ផា យីស៊ូ ឡាក់ សិច ប៊ិយ ប្រ្លឹះ ទី រ៉ះ កា ម៉ារី ផះ អ៊ែ បើ គៀម ពៃ។

២២ ប៉ាក់ ទីល ដាវ ម៉ារី ត្រត់ វ៉ាវ ឡាកោ អន់ ដាក់ ពូយ ចាបាប់ វត៌ ម៉ូសេ ទី រ៉ះ អន់ខៃ អ្សក់ ឡាំ សាស្វា ណោះ ប៉ាក់ មឿង យេរូសាឡឹម តាំបាង ហះ ម៉ាត់ ប្រ្លឹះ

២៣ ខង ចាបាប់ ប្រ្លឹះ បិកកាតយ័ ទី រ៉ះ ផា ទិ គន កាម៉ាក ឡោងទ្រៀ យី សាំ រ៉ាប់ កា ប្រ្លឹះ។

២៤ កាណាគី អន់ខៃ ត្រត់ សែន អន់ កា ប្រ្លឹះ ផះ វ៉ាវ ឡាកោ ណោះ យី អន់ តើប ម៉ោញ យូ លើ កា អន់តើប វ៉ាក់ សាណាង ប៉ាញី សាតង់ † ពៀវ កាតុ ពូយ ចាបាប់ ប្រ្លឹះ បិកកាតយ័ ទី រ៉ះ ប្រើ សែន។

២៥ ប៉ាក់ មឿង យេរូសាឡឹម ទី កាម៉ាក ក្រាត់ ម៉ោញ ដួវ សិច ស៊ីមៀន។ អ៊ែ ឡាក់ ប៉ាណូស ដាក់ ត្រង់ លូ អ្សល កូតី កា ប្រ្លឹះ បិកកាតយ័ ទីប ទី ប៉ាដាត ប៉ា លីង ប្រ្លឹះ ដាក់ កាខាក់ អ្វៃ អន់ខៃ ដេល។ អ៊ែ សាណាង ដឹង កា ប្រ្លឹះ ចឹង តង់ សុនសាត អ៊ីស្រាអែល អន់ វ៉ាវ ចំ ឡឺង សាវ ឡាំបាក។

២៦ ប៉ាដាត ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ ប្រតី អន់ កា អ៊ែ អុ អន់តត់ ផា អ៊ែ បើ ត្រត់ តោ អុះ ខង អ៊ែ បើ ប៊ីប បក់ ប្រ្លឹះ រឺស អន់ ប្រតី សាដាច់។

† ២:២៤ ២:២៤ ប៉ាញី សាតង់ លើ ប៉ាញី តាម។

២៧ ផ្ទះ យូសែប លូម៉ារី អ្នក ឡាំ សាស្វា យីស៊ូ ប៉ាត់ រោង រ៉ាម៉ះ ប្រ្រឹះ ភ្នៀ ប្រឹគ្គី គុន តាឡាប័ ឃើយ ព្វយ ចាបាប ប្រ្រឹះ ណោះ ប៉ាង៉ាតី ប៉ាលីង ប្រ្រឹះ កា ប៉ាណាំ វគី ស៊ីមៀន ឡាំ ប៉ាត់ រោង រ៉ាម៉ះ ប្រ្រឹះ ដេល។

២៨ កេះណោះ អើ អ្នក ពៅ គន សាស្វា ណោះ លូ ប៉ានេ ប្រ្រឹះ បិកកាតយ័ ផាះ

២៩ «អើ ប្រ្រឹះ បិកកាតយ័ កិញអៀ អា អីស ទី ប្រឹគ្គី ព្វយ សារ អីស សាញ៉ា កេះ ទីល នីណោះ អន់ អាញ តៅ ពិ ទីប ទី កាន សាណុក សារ៉ាក ឡុត

៣០ ខង អាញ ប៉ប កេះ បក់ ចឹង តង់ ប៉ាសុន ញីន អា។

៣១ ប៉ាណូស ទីខូ ចឹង ប៉ប ដេល សារ អីស តង់ អា

៣២ យី អីស ចឹង អន់ តាតារ សារ៉ាប កា ប៉ាណូស គ្រីប សុនសាត អន់ទៀត អន់ អន់ខែ អន់ហ្គាល់ អីស

លូ អីស ចឹង អន់ អ៊ីស្រាអែល ឡាក់ សុនសាត អីស ទី សារ ដាក់ កេង ខា ក់»។

៣៣ យូសែប លូម៉ារី អន់ខែ ញម ខាក់ កា សារ វគី ស៊ីមៀន កាកាប ឡឹង សាស្វា យីស៊ូ ណោះ។

៣៤ កេះណោះ វគី ស៊ីមៀន ប៉រ សារ ដាក់ កា អន់ខែ លូ រះ កា ម៉ារី ផា «ប្រ្រឹះ បិ កកាតយ័ អន់ សាស្វា អា ពិះ ភ្នៀ អន់ សុនសាត អ៊ីស្រាអែល អៀង ដូរ បក់ អន់ ដា ចឹង ទី ចូត បក់ អន់ដា ប្រ្រឹះ ចឹង តង់។ ប្រ្រឹះ អន់ សាស្វា អា ភ្នៀ តាំបាង ឡឹង សារ អើ ចឹង ប្រឹគ្គី នីចម៍ ហះកា ចឹង ទី ប៉ាណូស អៀង អូ ណីស កា អើ។

៣៥ សាស្វា អា អើ ចឹង ប្រឹគ្គី អន់ កា ប៉ាណូស អៀង ដូរ តាំបាង សារ ពូ អោន កាណុង ពុត។ កាប៉ាច អីស ចឹង ទី សារ ថុក ញ៉ាក កាណុង ពុត កាខាក់ ពៀប ឡាក់ កា ពូ អ្នក ដាវ តាល់ ប្លែ ណូស អីស ឡុត»។

៣៦-៣៧ ទី អង់កាន់ ម៉ោញ ដូរ ឡាក់ វ៉ាគីយ ប្រ្រឹះ សិច អើ អាណា គន វគី ផាញ អែល ឡាក់ ផង់ វ៉ា ថ អា ស៊ីរ។ អើ ទី ក្លោ អ្នែ អន់ខូ លូ គូប ទី តាំ ប៉ើះ សាណាំ កេះណោះ ក្លោ អើ តៅ។ ខ្សែង ឡឹង ណោះ អើ អ្នែ អន់ត្រៅ លើយ កិញអៀ អា អើ ក្រាត់ ខាក់ កេះ អាញ ៤៨ សាណាំ អើ អូ ចាក ចាំង ហាយុត ឡឹង រោង រ៉ាម៉ះ ប្រ្រឹះ អុះ។ អើ ប្រឹគ្គី ដាវ ប្រ្រឹះ ទីប កាដាវ ទីប កា ម៉ាំង លូ មិន កំ អូ សា សាណា ញ៉ា ដេល។

៣៨ ផ្ទះ ណោះ យ៉ាត់ អាណា អើ ម៉ុត ប៉ាត់ ចារ អន់ខែ ឡុត អើ ប៉ានេ ប្រ្រឹះ បិកកាតយ័ លូ រះ ឡឹង សារ សាស្វា យីស៊ូ ណោះ កា ម៉ុត បក់ អ្នែ ក្បាត់ ប្រ្រឹះ តង់ ហ្វាយ ប៉ាណូស ពឹង មៀង យេរូសាឡឹម។

៣៩ ប៉ាក់ យូសែប លូម៉ារី ប្រឹក្សី ងារ ត្រង់ ឡាក់ កា ចាបាប់ ប្រ្លឹះ កេះ អន់ខៃ ស៊ីត ប៉ាក់ ស្រុក ណាសារែត ប៉ាក់ ខេត កាលីឡេ ឡាក់ ស្រុក អន់ខៃ ទៅ ណា រ៉ូ។

៤០ សាស្វា យីស៊ូ ណោះ កា ហ៊ឹង តីស ៗ ហង លូ ត្រះ ត្រាំង ហ្សាំង សា ឡាច់។ ប្រ្លឹះ បិកកាតយ័ កា ប៉ាញ្យី ពុត កា សាស្វា យីស៊ូ ណោះ ខាក់។

សារមើត ពី យីស៊ូ ប៉ាណាំ អ៊ែ ឡាំ ប៉ាក់ មៀង យេរូសាឡឹម

៤១ រ៉ប់ សាណាំ ផះ ពូ ប្រឹក្សី ប៊ុន ទ្រូង មើត ពី យីស៊ូ អន់ខៃ ចាក ឡាំ ប៉ាក់ មៀង យេរូសាឡឹម។

៤២ ប៉ាក់ យីស៊ូ អាញ ១២ សាណាំ កេះ មើត ពី អ៊ែ ប៉ាណាំ អ៊ែ ម៉ុត ប្រឹក្សី ប៊ុន អន់ខៃ លូ ពូ ដេល ពូយ គុន តាឡាប់ ឃើយ គុន អន់ខៃ។

៤៣ ប៉ាក់ ពូ ប្រឹក្សី ប៊ុន កេះ ៗ អន់ខៃ កា ស៊ីត ប៉ាក់ ស្រុក ណាវ៉ូ។ កាប៉ាច់ យី ស៊ូ អ៊ែ ពីង មៀង យេរូសាឡឹម ណោះ ហង ហះកា មើត ពី អ៊ែ អូ អូ អន់តត់ អុះ

៤៤ អន់ខៃ សាម៉ត កា យីស៊ូ អ៊ែ កាណុង កាំឡាំង ចាក អន់ខៃ ណោះ ហង។ ប៉ាក់ ចាក ទី ម៉ោញ ដាវ កេះ អន់ខៃ កា ណាំង យីស៊ូ កាណុង កាំឡាំង អុះ មី ផ្លង់ រ៉ាច់ អន់ខៃ ចាក អន់ខៃ ណោះ

៤៥ ហះកា ណាំង អូ ប៉ប់ អុះ។ អន់ខៃ កា រ៉ូល ស៊ីត ប៉ាក់ មៀង យេរូសាឡឹម ណាវ៉ូ ភៀ ណាំង អ៊ែ ប៉ាក់ ណោះ ណាវ៉ូ។

៤៦ ប៉ែង ដាវ ឡឹង ណោះ អន់ខៃ ប៉ប់ យីស៊ូ រឡាន រោង រ៉ាម៉ះ ប្រ្លឹះ លូ អ៊ែ ពីង អន់តត់ មុត ណាយូ បាំងហៀន ប៉ានីរ ប្រ្លឹះ ផះ សាំយ៉ាំង ពូ កាកាប លូ អំ ប៉ញ្ច ពូ ឡឹង សារ អន់ទៀត។

៤៧ ទិបក់ សាំយ៉ាំង សារ អ៊ែ អំប៉ញ្ច លូ តើល ណោះ ពូ ញម ខាក់ ខង ប៉ានី រ អ៊ែ កាប ណោះ អូ កេង។

៤៨ ផះ មើត ពី យីស៊ូ ប៉ប់ អ៊ែ កេះ អន់ខៃ ញម ខាក់។ មើត អ៊ែ អំប៉ញ្ច ផា «អី តន ញ៉ា ត្រង់ អីស ប្រឹក្សី នីអៀ? មើត ពី ហ្សឹក ខាក់ ខំ ចាក ណាំង អីស»។

៤៩ យីស៊ូ តើល ផា «ញ៉ា ត្រង់ អន់ដីស ចាក ណាំង អាញ នីអៀ? ញ៉ា អន់ ដីស អូ អូ ប កា អាញ ត្រង់ អ៊ែ កាណុង ហី ពី អាញ?»

៥០ ហះកា អន់ខៃ អូ ហ្លួង ឡឹង សារ អ៊ែ កាប ណោះ អុះ។

៥១ កេះណោះ យីស៊ូ ស៊ីត អន់ខៃ លូ មើត ពី អ៊ែ ប៉ាក់ ស្រុក ណាសារែត ណា រ៉ូ លូ ប្រឹក្សី ពូយ ប៉ានីរ មើត ពី អ៊ែ ដេល។ មើត អ៊ែ កា យីត ឡឹង សារ ទិណោះ លើយ អូ ពីល អុះ។

៥២ យីស៊ូ កា ហ៊ឹង តីស លូ ហ៊ឹង ហ្សាំង សាឡាច់ ទិប ត្រង់ ពុត ប្រ្លឹះ បិកកា តយ័ លូ ត្រង់ ពុត ប៉ាណាស ទិឌ ដេល។

៣

សារ រតី យូហាន បាំងហុំ ប៉ាណូស

១ ផ្ទះ រាំងរាំង សាដាច់ តិស រួម សិច ទីបេរ៉ះ ទី រាំងហៃ ១៥ សាណាំ កេះ រតី ប៉ុនទី ពីឡាត អ្វី ប្រឹក្សា ម៉ែត រាំងហៃ ខេត យូដា ហេរត* អ្វី ប្រឹក្សា សាដាច់ រាំង ហៃ ខេត កាលីឡេ អុះ អើ ភីលីប ប្រឹក្សា សាដាច់ រាំងហៃ ខេត អ៊ីទូរេ លូ រាំង ហៃ ខេត ត្រាខូនីត លីសានេ ប្រឹក្សា សាដាច់ រាំងហៃ ខេត អាប៊ីលេន

២ ផ្ទះ រាំងរាំង រតី អាណាៈ លូ រតី កែផា ប្រឹក្សា ម៉ែត ក្រាក់ វ៉ាម៉ះ បង្រៀម ផ្ទះ ណោះ បង្រៀម ទី រ៉ះ កា យូហាន ឡាក់ គន រតី សាការី ផ្ទះ យូហាន អ្វី ពីង ស្រែ តិស ។

៣ រតី យូហាន ចាក គ្រឹប ស្រុក ចារ ឡាក់ អ្វី ក្បាម រទ្រង ទៀក យដាន់ លូ អើ រ៉ះ ប្រើ ពូ ហុំ ភៀ តាំបាង ផា អន់ខៃ ប៉ុនពែង ពុត ពៀក កេះ ណោះ បង្រៀម ប៊ិកកាតយ័ ចឹង អូ អ្សក់ យ៉ូ សារ យច អន់ខៃ ហង។

៤ យូហាន ប្រឹក្សា នីអៀ ត្រក់ ពូយ វ៉ាគីយ បង្រៀម សិច អេសាយ ទី ច្រាក់ កាណុង ផាបំ អើ ផា៖

«ទី ប៉ានីរ ប៉ាណូស ម៉ោញ ដូវ កាប ម៉ែៗ ពីង ស្រែ តិស ផា

"ហាក់ ទ្រៀម ទ្រង ហាប់ ពី តាំងឡា ពិន

ហាក់ តាមង់ ទ្រង អន់ កា អើ ពិ"។

៥ ពូ ចឹង ឡុំ ទី កូះ ប៉ានីម អន់ ប៉ាញី សាមើ

លូ តាក់ កាតេះ ទី ប៉ានីម អន់ សាមើ

ពូ ចឹង ប៉ាន់ត្រង់ ទ្រង រឹង អន់ ត្រង់

លូ ឡុំ ទ្រង ហូត ដាល អន់ សាមើ។

៦ ណោះ ប៉ាណូស ទីខូ ចឹង ប៉ប សារ បង្រៀម ប៊ិកកាតយ័ តង់»។

៧ ផ្ទះ អើ ប៉ប កាំឡាំង អៀង ឡុំ ប្រើ អើ បាំងហុំ អើ កាប កា ពូ ផា «អី មូត ប៉ាញ៉ា ប្លាច ញ៉ា ត្រក់ អន់ដីស សាតាក់ ឡាច់ ឡឹង សារ ឡាក់ ចឹង ត្រក់ ទីល ហង អា យី បង្រៀម ប៊ិកកាតយ័ ចឹង អីក កា ប៉ាណូស អូ ដាក់ ?

៨ ទីល នីណោះ ហាក់ អន់ដីស ប្រឹក្សា សារ ដាក់ ម៉ាត់ ចឹង អូ អន់តត់ ផា អន់ ដីស ទី ប៉ុនពែង ពុត ពៀក តាទីច។ ដៃ យីត ផា អន់ដីស ចឹង រាំងរាំង ឡាកោ ញន អន់ដីស ឡាក់ គន សោ រតី អាប្រាហាំ អាញ ប៉រ រ៉ះ អន់ អន់ដីស អូ អន់ត ត់ ផា បង្រៀម ប៊ិកកាតយ័ ប្រឹក្សា អន់ អំហ្គា ទី អា កេះ គន សោ រតី អាប្រាហាំ កា អូ និះទៅ ដេល។

* ៣:១ ៣:១ ហេរត អា យី គន ហេរត ឡាក់ ប្រឹក្សា សាដាច់ ផ្ទះ យីស៊ូ កើត ពែ សិច អើ និះទៅ។
† ៣:៦ ៣:៤-៦ សារ អា ឡាក់ ឡឹង អេសាយ ៤០:៣-៥។

៩ កិញអៀ អា សុង អន់ ហះ គុល អ្នឹង កេះ អ្នឹង ចំ ប្លែ អូ ដាក់ ត្រក់ កាល់ អ្នាត កេះណោះ ចែក ពីង អុញ»។

១០ កាំឡាំង ណោះ កា អំបញ្ច លូ រតី យូហាន ផា «ទីល នីណោះ ញីន ត្រក់ ប្រឹក្តី នីចម អន់ដា?»

១១ អើតើល ពូ ផា «ព្យើ ទី អារ ពៀរ អើ ត្រក់ ជែក អន់ កា បក់ អូ ទី ម៉ោញ ព្យើ ទី សាណា សា កា ត្រក់ ជែក អន់ កា បក់ អូ ទី និទៅ ដេល»។

១២ ទី មូត អ្យក់ វ៉ាបៃ អន់ដា ឡាំង អន់ អើ បាំងហុំ ដេល កេះណោះ អំបញ្ច ផា «ណោយូ ញីន ត្រក់ ប្រឹក្តី នីចម អន់ដា?»

១៣ អើ តើល ផា «ដៃ អ្យក់ វ៉ាបៃ លីះ ឡឹង ចំលួន ពូ ប្រើ ណោះ»។

១៤ កា ទី មូត តាហាន ឡាំង អំបញ្ច លូ អើ ដេល ផា «កាប៉ាច់ ញីន ត្រក់ ប្រឹក្តី នីចម?» អើ តើល ផា «ដៃ ជិះ ចត់ លូ ច្រោម ពូ តាដោះ ដៃ អ្យក់ កាណាត់ ញ៉ា ឡឹង ពូ។ ត្រក់ ប៉ាញ្ច ពុត ដឹង កា លៀន ខែ ម៉ះ អន់ដីស បតី ហង»។

១៥ ផះ មូត ប៉ាសុន អ្នែ ក្យាត់ ហៃ អន់ខែ ទិខូ យីត កាណាង ពុត ឡឹង សារ រតី យូហាន ណោះ ផា «អើ អា ហង ប សាដាច់ ប្រើ ចឹង រឺស ណោះ លើ កា អូ ត្រក់?»

១៦ រតី យូហាន រះ កា អន់ខែ ផា «អាញ បាំងហុំ អន់ដីស លូ ទៀក ហះកា បក់ ពីះ អន់តីត ឡឹង អាញ ទៀ អើ ទី អំវិញ តីស ហ្និត ឡឹង អាញ។ អាញ អាយ្នះ តាឡេះ កីប ឡឹង ជុង អើ កា អូ យី លូ អើ អុះ អើ ចឹង បាំងហុំ អន់ដីស លូ ប៉ាងាត់ ប៉ាលីង ប្រើ ដាក់ កាខាក់ លូ អុញ ដេល។

១៧ អើ ចឹក កាទុ ចឹង អុំ ពៀ អ្យក់ ដឹង ដាក់ ចែក ពីង រម អើ អញដេប ពៀ អើ ចឹង តុះ អ្នាត ពីង អុញ សា អូ អុំ ប៉ាត់»។

១៨ រតី យូហាន រះ សារ ដាក់ កា កាំឡាំង ទីប ទី សារ អន់តត់ ប៉ាតោ អៀង ដេល។

១៩ អើ កា កាប កា សាដាច់ ហោរត ដេល ខង ហោរត ទី ហោរ៉ូខៀស ឡាក់ កា ម៉ាញ អុះ អើ ទៅ។ អូ ត្រក់ ដឹង ណោះ អុះ យី រតី យូហាន កាប កា សាដាច់ ហោរត ញន កា អើ ទី ប្រឹក្តី សារ អូ ដាក់ អន់ទៀត អៀង ដេល។

២០ ណោះ ប្រឹក្តី អន់ កា សាដាច់ ហោរត ប្រឹក្តី សារ អូ ដាក់ អា ណាវ យី អើ រុប រតី យូហាន ចែក ខុក។

២១ អន់ទ្រួល ឡឹង រតី យូហាន បើ តានី ត្រក់ ខុក ប៉ាត់ អើ បាំងហុំ ប៉ាសុន ទិ ខុ កេះ។ យីស៊ូ កា ប្រើ យូហាន បាំងហុំ អើ ដេល។ ប៉ាត់ យីស៊ូ អ្យរ ហារ ឡឹង ទៀក អើ កា ម៉ន់ អើ ប្រើ ផាឌី ប្លែង តាលុះ ព្នឹង

២២ លូ ប៉ាងាត់ ប៉ាលីង ប្រើ ដាក់ កាខាក់ ជីរ ឡើះ ពីង អើ ទី ត្រង់ ទ្រៀយ ឡាក់ កា អន់តើប វ៉ាក់ សាណាង។ កេះណោះ កាតាំង ប៉ានីរ កាប ឡឹង ប្លែង

ជា «អ៊ីស អាគន តាម៍ អាញ ប៊ិច ថៃ កេង អ៊ីស ត្រគ់ ពុត អាញ ខាក់»។

សារយ៉ាគ់ ប៊ិក យីស៊ូ

២៣ ផ្ទះ យីស៊ូ ប៉ាន់ជា ចាក រ៉ះ សារ ដាក់ អែរ ណោះ យី អែរ អាញ ៣០ សាណាំ។ តាម សារ ពូ យីត ជា អែរ យី គន យូសែប ឡាក់ គន រ៉គី ហេលី។

២៤ ហេលី ពី អែរ ម៉ាត់ថាត់ ម៉ាត់ថាត់ ពី អែរ លេវី លេវី ពី អែរ មិលគី មិលគី ពី អែរ យ៉ាណាយ យ៉ាណាយ ពី អែរ យូសែប។

២៥ យូសែប ពី អែរ ម៉ាតាធៀ ម៉ាតាធៀ ពី អែរ អាម៉ុះ អាម៉ុះ ពី អែរ ណាអ៊ូម ណាអ៊ូម ពី អែរ អសាលី អសាលី ពី អែរ ណាកាយ។

២៦ ណាកាយ ពី អែរ ម៉ាអាត ម៉ាអាត ពី អែរ ម៉ាតាធៀ ម៉ាតាធៀ ពី អែរ សេមី សេមី ពី អែរ យូសិក យូសិក ពី អែរ យ៉ូដា។

២៧ យ៉ូដា ពី អែរ យូអាណាន់ យូអាណាន់ ពី អែរ វេសា វេសា ពី អែរ សូរ៉ូបា បិល សូរ៉ូបា បិល ពី អែរ សាល់ធៀល សាល់ធៀល ពី អែរ នេរី។

២៨ នេរី ពី អែរ មិលគី មិលគី ពី អែរ អាត់ឌី អាត់ឌី ពី អែរ កូសាម កូសាម ពី អែរ អែលម៉ូដាម អែលម៉ូដាម ពី អែរ អីរ។

២៩ អីរ ពី អែរ យូស្វេ យូស្វេ ពី អែរ អែលីស៊ែរ អែលីស៊ែរ ពី អែរ យូរីម យូរីម ពី អែរ ម៉ាត់ថាត់ ម៉ាត់ថាត់ ពី អែរ លេវី។

៣០ លេវី ពី អែរ ស៊ីមៀន ស៊ីមៀន ពី អែរ យូដា យូដា ពី អែរ យូសែប យូសែប ពី អែរ យូណាម យូណាម ពី អែរ អេលៀគីម។

៣១ អេលៀគីម ពី អែរ មេលៀ មេលៀ ពី អែរ ម៉ែណាន ម៉ែណាន ពី អែរ ម៉ាតាថា ម៉ាតាថា ពី អែរ ណាថាន ណាថាន ពី អែរ សាដាច់ ដាវីត។

៣២ សាដាច់ ដាវីត ពី អែរ យេសាយ យេសាយ ពី អែរ អូបេត អូបេត ពី អែរ បូអុះ បូអុះ ពី អែរ សាល់ម៉ូន សាល់ម៉ូន ពី អែរ ណាសូន។

៣៣ ណាសូន ពី អែរ អាមីណាដាប់ អាមីណាដាប់ ពី អែរ អាវ៉ាម អាវ៉ាម ពី អែរ អវនី អវនី ពី អែរ ហេស្រុន ហេស្រុន ពី អែរ ពែរេ ពែរេ ពី អែរ យូដា។

៣៤ យូដា ពី អែរ យ៉ាកុប យ៉ាកុប ពី អែរ អ៊ីសាក់ អ៊ីសាក់ ពី អែរ អាប្រាហាំ អាប្រាហាំ ពី អែរ ថេរ៉ា ថេរ៉ា ពី អែរ ណាហ៊ិរ។

៣៥ ណាហ៊ិរ ពី អែរ សេរូក សេរូក ពី អែរ វេហ្វិ វេហ្វិ ពី អែរ ផាលេក ផាលេក ពី អែរ ហេបើរ ហេបើរ ពី អែរ សេឡា។

៣៦ សេឡា ពី អែរ កែណាន កែណាន ពី អែរ អាផាក់សាត អាផាក់សាត ពី អែរ សិម សិម ពី អែរ រ៉គី ណូអេ ណូអេ ពី អែរ ឡាមេក។

៣៧ ឡាមេក ពី អែរ មេធុសាឡា មេធុសាឡា ពី អែរ ហេណុក ហេណុក ពី អែរ យ៉ាវេត យ៉ាវេត ពី អែរ ម៉ាលេលៀល ម៉ាលេលៀល ពី អែរ កែណាន។

៣៨ កែណាន ពី អែរ អេណុះ អេណុះ ពី អែរ សេត សេត ពី អែរ អាដាំ អាដាំ ពី អែរ ប្រ្រះ ប៊ិកកាតយ៍។

៤

សារ សាតាំង សាត់ ល្ងង យីស៊ូ

១ យីស៊ូ អើ ទី ប៉ាងាត់ ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ប៉ាណាំ ពុត ពៀក អើ។ ផៈ អើ សិត ឡឹង ទ្រូង ទៀក យដាន់ ណោះ ប៉ាងាត់ ប៉ាលីង ប្រ្រៈ កា ប៉ាណាំ អើ ឡាំ ប៉ាក់ ស្រី តិស ។

២ អើ អ្នក ពីង ស្រី តិស ណោះ ៤០ ដាវ ផៈ ណោះ ម៉ែត ប្រ្រៈ បឹត សាត់ ល្ងង អើ។ រាំងរាំង ណោះ អើ អូ ទី សា សាណា អុះ ប៉ាក់ រ៉ាវ៉ាច់ ឡឹង ៤០ ដាវ កេះ អើ ឡាយិត ហង។

៣ ណោះ ម៉ែត ប្រ្រៈ បឹត កាប ផា «ផា អីស គន ប្រ្រៈ បិក កាតយ័ តា ទីច អីស ប្រឹក អន់ អំហ្គា អា កេះ ណុំ ប៉ាំង ហៃ»។

៤ ហះកា យីស៊ូ តើល ផា «កាណុង ផាប ប៉ានីរ ប្រ្រៈ ទី រះ ផា "ប៉ាណូស អូ រុំ ស ញន ដឹង កា សាណា អុះ"»។

៥ កេះណោះ ម៉ែត ប្រ្រៈ បឹត ប៉ាណាំ យីស៊ូ ហារ ពីង ចារ ចាំងហឹត លូ សាំ ប្តោ តាំបាង ទី ប៉ាថេត ពីង អង់កក់ តេះ អន់ អើ ប៉ប ដឹង ម៉ោញ ទ្រុ។

៦ ម៉ែត ប្រ្រៈ បឹត រះ កា យីស៊ូ ផា «អាញ ចឹង អន់ អំរ៉ាញ អីញ លូ សារ រី គំ សើម ពីង ប៉ាថេត ទី អា កា អីស ខង កាណាត់ ទី អា ទី មប អន់ កា អាញ កេះ អាញ ប៉ុច អន់ កា ពៀ កា ទី។

៧ ទីល នីណោះ ផា អីស កាដាប សាំប្រ្រៈ អាញ កាណាត់ ទីណោះ ចឹង កេះ ម៉ះ អីស ហង»។

៨ យីស៊ូ តើល អើ ផា «កាណុង ផាប ប៉ានីរ ប្រ្រៈ ទី រះ ផា "អន់ដីស ត្រក់ កា ដាប សាំប្រ្រៈ ប្រ្រៈ បិក កាតយ័ ឡាក់ ប្រ្រៈ ម៉ះ អន់ដីស លូ ត្រក់ រ៉ាប សៀ ដឹង ម៉ោញ ដុវ អើ ណោះ ហង"†»។

៩ កេះណោះ ម៉ែត ប្រ្រៈ បឹត ប៉ាណាំ អើ ឡាំ ប៉ាក់ មៀង យេរូសាឡឹម អន់ អើ ហារ ពីង អន់តល់ រាំង រ៉ាម៉ះ កេះណោះ ប្រ្រៈ បឹត កាប ផា «ផា អីស គន ប្រ្រៈ បិក កាតយ័ តាទីច អីស ប៉ះ ហៃ ឡឹង អន់តល់ រាំង រ៉ាម៉ះ អា

១០ ខង កាណុង ផាប ប៉ានីរ ប្រ្រៈ ទី រះ ផា:

"ប្រ្រៈ បិក កាតយ័ ចឹង ប្រើ បិយ អើ ឡាំ រាំងហៃ អីស។

១១ មូត បិយ ណោះ ចឹង ហាប តាប៉ោង អីស ជៃ អន់ ជុង អីស កាន់តើស អំហ្គា"‡»។

* ៤:៤ ៤:៤ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប លឹក ទី ពៀរ (ចោទិយ/កថា) ៨:៣។ † ៤:៨ ៤:៨ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប លឹក ទី ពៀរ (ចោទិយ/កថា) ៦:១៣។ ‡ ៤:១១ ៤:១០-១១ សារ អា ឡាច់ ឡឹង ផាប អញសើ ប៉ានេ ប្រ្រៈ (ទំនុក/តម្កើង) ៩១:១១,១២។

១២ ហះកា យីស៊ូ តើល អែវ ផា «កាណុង ផាប់ ប៉ានីរ ប្រ្រឹះ ទី រ៉ះ ផា "អូ អន់ សាត់ លួង ប្រ្រឹះ បិកកាតយ័ ឡាក់ ប្រ្រឹះ ម៉ះ អន់ដីស"ន»។

១៣ ប៉ាត់ ម៉ែត ប្រ្រឹះ ប៊ីត សាត់ លួង យីស៊ូ ត្រីប នែវ កេះៗ អែវ ចាក ឡាច់ ចាំង ហាយុត ឡឹង យីស៊ូ ហង លើយ ក្បាក់ ដឹង កា ទី ដាវ ចឹង ឡាំ សាត់ ណារ្ណ។

សារ យីស៊ូ បាំងហៀន ពូ ពីង ស្រុក ណាសាវែត

១៤ កាប៉ាច់ យីស៊ូ អែវ រីល សីត ប៉ាត់ ខេត កាលីឡេ ទីប ទី អំរ៉ាញ អីញ ម៉ះ ប៉ាង៉ាត់ ប៉ាលឹង ប្រ្រឹះ សារ អែវ ណោះ កា កាតាំង លៅ ត្រីប ស្រុក ពូ ណោះ ហង។

១៥ យីស៊ូ អែវ បាំងហៀន ពូ ពីង រោង ពូ កា ប៉ានេ អែវ ទិឌូ។

១៦ កេះណោះ យីស៊ូ សីត ប៉ាត់ ស្រុក ណាសាវែត ឡាក់ ស្រុក អែវ អែវ ផះ អែវ សាស្វាពៃ។ ប៉ាត់ ដាវ រ៉ាឡូវ អែវ ម៉ុត ពីង រោង គុន តាឡាប័ យើយ ម៉ះ អែវ កេះ ណោះ អែវ អ្សវ អន់តាវ ភៀ អាន ផាប់ ប៉ានីរ ប្រ្រឹះ។

១៧ ពូ អ្សក់ ផាប់ ប៉ានីរ ប្រ្រឹះ ម៉ះ រ៉ាគីយ ប្រ្រឹះ សិច អេសាយ អន់ កា អែវ។ ផះ អែវ ឡាង ហៃ ប័ប ហះ សារ ឡាក់ ទី ប្រាត់ រ៉ះ ផោះ

១៨ «ប៉ាង៉ាត់ ប៉ាលឹង ប្រ្រឹះ បិកកាតយ័ អែវ ពីង អាញ

ខង អែវ រឺស អាញ អន់ រ៉ះ សារ ដាក់ កា ប៉ាណូស ថុក ញ៉ាក។

អែវ ប្រើ អាញ ឡាំ រ៉ះ កា ប៉ាណូស បក់ កេះ ទុច ពូ ផា

អន់ខៃ ចឹង រ៉ាវ៉ាច់ ឡឹង កេះ ទុច ពូ ហង

លូ រ៉ះ កា ប៉ាណូស បក់ ម៉ាម៉ាំង ម៉ាត់ ផា

ម៉ាត់ អន់ខៃ ចឹង តាតាវ ហង។

អែវ ប្រើ អាញ ឡាំ តង់ ប៉ាណូស បក់ ពូ ជិះ ចត់

អូ អន់ ពូ ជិះ ចត់ ហង

១៩ ទីប រ៉ះ ឡឹង សាណាំ ឡាក់ ប្រ្រឹះ បិកកាតយ័ ចឹង តាំបាង ពុត តាប៉ាប តាប៉ុន ម៉ះ អែវ»។*

២០ ប៉ាត់ អែវ អាន កេះៗ អែវ កា តាម្រ ផាប់ ណោះ ជីន ប៉ាត់ បក់ រ៉ាំងហៃ រោង ណារ្ណ កេះណោះ អែវ អង់អែវ ភៀ បាំងហៀន។ កាំឡាំង អែវ ពីង រោង ពូ ហៃ អែវ ទិឌូ។

២១ កេះណោះ យីស៊ូ រ៉ះ កា អន់ខៃ ផា «សារ ឡាក់ ទី កាណុង ផាប់ ប៉ានីរ ប្រ្រឹះ ឡាក់ កា អន់ដីស សាំយ៉ាំង ពៃ ទី តាត់ អង់កេះ កាណុង ដាវ អា ហង»។

S ៤:១២ ៤:១២ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប លឹក ទី ពៀវ (ចោទិយ/កថា) ២:១៦។
* ៤:១៩ ៤:១៩ សារ អា ឡាច់ ឡឹង អេសាយ ២១:១-២។ ប័រ ហៃ ដេល ចាបាប មូត លេវី (លេវីនីយ)
២៥:១-១៧; សារ អន់ ចាបាប លឹក ទី ពៀវ (ចោទិយ/កថា) ១៥:១២-១៨។

២២ កាំឡាំង កាតាំង នីណោះ កេះ អន់ខែ កា ប៉ានេ យីស៊ូ ទិខ្ច ទីប ញម កេង ខា ក់ កា ប៉ានីរ អើ កាប ដាក់ រីតំ ណោះ។ កេះណោះ អន់ខែ កាប ផា «អើ អា ញ៉ា អូ ត្រត់ គន យូស៊ីប ប ?»

២៣ យីស៊ូ កា រ៉ះ កា អន់ខែ ផា «ចាបៈ កា អន់ដីស ចឹង កាប ប៉ាន់ដីប លូ សារ ម៉ូអ្សា លូ អាញ ផា "ហត់ អីស តាត់ អន់ដាក់ ឡាកោ អីស ទៅ ហិ។ សារ ញ៉ា ឡាក់ ញីន កាតាំង ផា អីស ប្រគំ ពីង មឿង កាផានីម ណោះ ហត់ ប្រគំ ពីង ស្រុក អីស ទៅ អា ដេល"»។

២៤ យីស៊ូ កាប ណាវ ផា «អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ផា អូ ទី វ៉ាគីយ ប្រ្រៈ ចំ ពូ អ្សិល កូតំ កា អើ កាណុង ស្រុក អើ ទៅ អុះ។

២៥ អាញ ប៉រ រ៉ះ ប៉ាឡាក់ កា អន់ដីស ណាវ ផះ រ៉ាងហារ អេលីយ៉ា ពែ ប្លែង ប្រាំង ប្លែង សាណាំ ទងតិគី ប្រគំ អន់ កើត ឡាយុត ខាក់ ប៉ាញី ទីប ប៉ាថេ ត ពីង ប៉ាថេត អ៊ីស្រាអែល កា ទី អង់កាន់ អន់ត្រោ អៀង

២៦ ហះកា ប្រ្រៈ អូ ប្រើ អេលីយ៉ា ឡាំ តង អង់កាន់ អន់ត្រោ ណោះ អុះ យ្រៈ ម៉ោញ ដូវ កា អូ ទី សាំ ពីង ប៉ាថេត អ៊ីស្រាអែល យី ប្រ្រៈ ប្រើ អើ ឡាំ តង អង់ កាន់ អន់ត្រោ ម៉ោញ ដូវ បក់ អ្នែ ប៉ាត់ ស្រុក សារិបតា ក្សាម មឿង ស៊ីដូន។

២៧ ផះ រ៉ាងហារ អេលីសេ ពែ កា ទី ប៉ាណូស ត្រត់ រ៉ោះ អៀង ដូវ ដេល ពីង ប៉ា ថេត អ៊ីស្រាអែល ហះកា អូ ទី ពៀ ដាក់ ព្រះ អុះ យី ទី ដឹង សុនសាត ស៊ីវី សិច ណាម៉ាន់ ម៉ោញ ដូវ អើ ដាក់ ព្រះ»។

២៨ កាំឡាំង អ្នែ ពីង រ៉ោង ផះ កាតាំង យីស៊ូ កាប នីណោះ អន់ខែ អឹក ខាក់។

២៩ អន់ខែ អ្សរ តាំងហ្សិត ឡាច យីស៊ូ ឡឹង ស្រុក ឡាក់ អន់ខែ ប្រគំ ពីង ប៉ានីម ណោះ។ កេះណោះ អន់ខែ ទុង យីស៊ូ ហារ ប៉ាត់ ចារ ច្រាំង ជ្រុ ភ្នើ ចឹង តាឡ កំ ប៉ាឡី អើ ពីង ច្រាំង ណោះ។

៣០ ហះកា អើ ចាក តាត់ ហះ អន់តិគី អន់ខែ ហ្សឹង តាតិង។

សារ យីស៊ូ តាត់ អន់ដាក់ ពូ អៀង

៣១ កេះណោះ យីស៊ូ ឡាំ ប៉ាត់ មឿង កាផានីម កាណុង ខេត កាលីឡេ ទីល ដាវ វ៉ាឡូវ អើ បាំងហៀន ពូ។

៣២ កាំឡាំង ទិខ្ច ញម ខាក់ ឡឹង សារ អើ បាំងហៀន ណោះ ខង ប៉ានីរ អើ ទី អំវាញ អីញ។

៣៣ អ្នែ កាណុង រ៉ោង ណោះ ទី កាម៉ាក ម៉ោញ ដូវ ប្រ្រៈ ប្រគំ អើ អង់ហ្សាំង ស្រ្រឹក តុត ពុត ផា

៣៤ «អី យីស៊ូ តេះ ណាសាវែត ! នីចម អីស ចឹង ប្រគំ កា ញីន ? អីស ពិះ ថាំឡាយ ញីន ប ? អាញ អន់ហ្គាល់ អីស កេះ អីស ប៉ាណូស ដាក់ ត្រង់ ឡាក់ ប្រ្រៈ បិកកាតយ ប្រើ ពិះ»។

៣៥ យីស៊ូ កាប បាំងអ្នក ប្រៀ: ប៊ីត ជា «អ្វី វាដាច់! ចាក ឡាច់ ឡើង ប៉ាណូ ស អា ពិ»។ ប្រៀ: ប៊ីត កា តាត់ អំប៉ក់ ប៉ាណូ ស ណោះ ហះ ម៉ាត់ កាំឡាំង អៀង កេះណោះ អើ ឡាច់ អូ ទី ប្រគំ អីត នីតមម អុះ កា ប៉ាណូ ស ណោះ។

៣៦ កាំឡាំង ទិខ្ច អន់ខែ ញម ខាក់ កេះណោះ កាកាប លូ គូប ជា «ប៉ានីរ វត៌ អា ញ៉ា កេង ខាក់ អិះ ហៃ អើ ទី អំវាញ អីញ អុ ប្រើ ប្រៀ: ប៊ីត ឡាច់ ប្រៀ: ប៊ីត កា ឡាច់ តាទីច»។

៣៧ ងារ យីស៊ូ ប្រគំ ណោះ កា លៅ ប៉ាញ៉ា ទីប ស្រុក ចារ រណោះ។

៣៨ កេះណោះ អើ ឡាច់ ឡើង រោង ចារ ពូ លួម ឡា ប៉ាត់ ហី ស៊ីម៉ុន ផះណោះ មើត អន់ហ្នី ស៊ីម៉ុន អើ ពូ យ៉ុប។ ពូ ឡោម យីស៊ូ ប្រើ តាត់ អន់ដាត់ អើ។

៣៩ យីស៊ូ ម៉ុត អន់តារ ក្បាម មើត អន់ហ្នី ស៊ីម៉ុន លូ កាប កា ពូ ជាឌី ពូ ណោះ កា ដាត់ ពៀ ឡាត។ កេះណោះ មើត អន់ហ្នី ស៊ីម៉ុន តាំបាង សាណា សាណិត អន់ កា អន់ខែ។

៤០ ប៉ាត់ កាដាច ដាវ ម៉ុត កេះ កាំឡាំង ស្រុក បក់ ទី អុះ មី ពូ អីត អន់ទៀតៗ អន់ខែ អ្នក ឡា ប៉ាត់ យីស៊ូ។ អើ សាប៉ាត់ តាត់ អន់ដាត់ អន់ខែ ទិខ្ច ទិខៀន។

៤១ កា ទី ប្រៀ: ប៊ីត ឡាច់ ឡើង ប៉ាណូ ស អៀង ដេល ប្រៀ: ប៊ីត កាប ជា «អីស ឡាក់ គន ប្រៀ: ប៊ីត កាតយី!» ហះកា យីស៊ូ កាប បាំងអ្នក កា អន់ខែ អុ អន់ អន់ខែ កាកាប អុះ ខង អន់ខែ អុ អន់តត់ ជា អើ បក់ ប្រៀ: រើស អន់ ប្រគំ សាដាច់ តាទីច។

៤២ ប៉ាត់ តារ កាលី យីស៊ូ ឡា ប៉ាត់ ចារ ឡាដាន់ មូត កាំឡាំង ចាក ណាំង អើ កា ពិះ ទីល អន់ខែ អុ អន់ អើ ចាក ឡាច់ ឡើង អន់ខែ អុះ បិច កា អើ អើ អន់ខូ លូ អន់ខែ។

៤៣ ហះកា យីស៊ូ រិះ កា អន់ខែ ជា «អាញ ត្រត់ ចាក រិះ សារ ដាត់ យី សារ ប្រៀ: រាំងហៃ រាំងខ្យា ទីល មៀង អន់ទៀតៗ ដេល យី ខ ណោះ ហង បះ ពី ប្រើ អាញ ពិះ»។

៤៤ កេះណោះ អើ ចាក រិះ សារ ដាត់ កាណុង រោង អន់ទៀតៗ មិះ សុនសាត អីស្រាអើល។

៥

សារ យីស៊ូ អើ សិះ ចាក ពូយ អើ

១ ទី ដាវ ម៉ោញ ផះ យីស៊ូ អើ ហះ ហាង តាំងលៅ កេនេសារត ទី កាំឡាំង អៀង ពិះ អង់អៀះ គូប អើ ជុំ អើ ភៀ សាំយ៉ាំង អើ បាំងហៀន ប៉ានីរ ប្រៀ:។

២ យីស៊ូ បំបំ ទូក ពៀរ ងៃ ហះ ហាង កាប៉ាច់ ម្នាក់ បក់ ណាំង កា ណោះ អន់ ខែ ជីវ វាវ អួន ពីង ទៀក។

៣ យីស៊ូ ជីវ ងៃ ទូក ស៊ីម៉ូន កេះណោះ អែ ប្រើ ស៊ីម៉ូន គោល ទូក អន់ ចាំងហាយុត ឡឹង ហាង បើត អែ បាំងហៀន ពូ ឡឹង ទូក ណោះ ហង។

៤ ប៉ាត់ អែ បាំងហៀន ពូ កេះៗ អែ រះ កា ស៊ីម៉ូន ជា «ហត់ ជែវ ទូក ឡា ប៉ាត់ ចារ ជ្រុ កេះណោះ ប៉ាឡិ អួន ពីង ទៀក ពិ»។

៥ ស៊ីម៉ូន តើល យីស៊ូ ជា «ណាយូ! មាំង ពៃ ញីន ខំ ទុង អួន ពីង ទៀក ទីល តារ កេះ ហះកា អូ ទី កាណាត់ ញ៉ា អុះ ហះកា ញីន ចឹង ប៉ាឡិ អួន ប្រគំ ពួយ ប៉ានីវ អីស ឡុត ហៃ»។

៦ អន់ខែ កា ប៉ាឡិ អួន ពីង ទៀក ត្រត់ កា អៀង ខាក់ បើត ចឹង តាលៀយ អួន។

៧ អន់ខែ ការៈ តី អែ គូប ងៃ ប៉ាត់ ទូក ម៉ោញ ណារ៉ូ តង់ រ៉ុប កា ម្នាក់ ណោះ កា ឡា តង់ តាទីច អន់ខែ រ៉ុប ចែត ពីង ទូក ប៉ាញី ទី ទូក ពៀរ ទូក ណោះ បើត ចឹង ក្រាំ។

៨ ផះ ស៊ីម៉ូន ពេត្រះ បំបំ នីណោះ អែ កាដាប ហះ ជុង យីស៊ូ កេះណោះ កាប ជា «អី ពិ តាំងឡា បំ អីស ចាក ឡាច់ អន់ ចាំងហាយុត ឡឹង អាញ ពិ ខង អាញ ឡាក់ ប៉ាណូស ប៊ីត អីក»។

៩ ស៊ីម៉ូន កាប នីណោះ ខង អែ លូ គូប អែ អន់ខែ ព្យម ខាក់ ញន កា រ៉ុប កា អៀង នែវ អា។

១០ កាប៉ាច់ យ៉ាកុប លូ យូហាន គន វត់ សេបេដេ ឡាក់ ងៃ ណាំង កា អន់ខ្ល លូ ស៊ីម៉ូន អន់ខែ កា យីត និះទៅ ដេល។ ហះកា យីស៊ូ រះ កា ស៊ីម៉ូន ជា «អីស ជែ អ្នក! គីត អៀ តែង ម៉ាត់ អីស ចឹង ណាំង អែ ប៉ាណូស ឡុត»។

១១ ប៉ាត់ ទូក ចាក ទីល ប៉ាត់ ហាង កេះ អន់ខែ កា អ្នក យឿង ខង ទី ណោះ កេះណោះ ប៉ាណាំ គូប ចាក ពួយ យីស៊ូ ឡុត។

សារ យីស៊ូ តាត់ អន់ដាក់ ប៉ាណូស ត្រត់ រោះ លូ ប៉ាណូស តោ ជុង តី

១២ ផះ យីស៊ូ ងៃ ពីង មៀង ម៉ោញ ណារ៉ូ កា ទី ប៉ាណូស ម៉ោញ ដូវ ត្រត់ រោះ ប៉ាញី ឡាកោ។ អែ បំបំ យីស៊ូ កេះណោះ អែ ម៉ុត កាដាប សាបៈ មូប កល់ ទិះ តេះ លូ កាប ឡោម ជា «អី ពិ តាំងឡា អីស ទី អំវាញ តាត់ អន់ដាក់ អាញ ជា អីស ចៃ»។

១៣ យីស៊ូ សាប៉ាត់ អែ លូ កាប ជា «អាញ ចៃ ដេល ហត់ ព្រះ ដាក់ ពិ»។ ផាឌី រោះ អែ ណោះ កា ព្រះ ដាក់ ឡុត។

១៤ កេះណោះ យីស៊ូ រះ កា អែ ជា «អីស ជែ រះ សារ អា អន់ ពូ អូ ដៃ។ ហះ កា អីស ត្រត់ ឡា តាំងឡា ឡាកោ អន់ ក្រាក់ វ៉ាមៈ ប្រះ តោ ហៃ កេះណោះ អ្យ

កំ កាណាគី ពុះ សែន ប្រ្រឹះ បិកកាតយ័ ឡាក់ កា ម៉ូសេ ទី រ៉ះ ភៀ អន់ ពូ អ៊ូ អន់ តត់ ជា អីស ដាក់ ប្រ្រាល់ តាទីច»។

១៥ សារ យីស៊ូ ហើង លោ ៗ ទី ប៉ាណូស អៀង ពីះ សាំយ៉ាង អើ ទីប ពូ ប្រើ អើ តាត់ អន់ដាក់ អន់ខែ អីត ពូ អន់ទៀតៗ ដេល។

១៦ ហះកា យីស៊ូ ឃើយ ឡាក់ ប៉ាត់ ចារ ឡាក់ងាន់ ភៀ ម៉ន់។

១៧ ទី ដាវ ម៉ោញ ផះ យីស៊ូ អ្វៃ ប៉ាងហៀន កាំឡាក់ង ទី មូត ជា រ៉ាស៊ី លូ មូត ណោយូ ប៉ាងហៀន ចាបាប់ ឡាក់ អ្វៃ សាំយ៉ាង អើ ដេល។ អន់ខែ ណោះ ពីះ ឡឹង គ្រីប ស្រុក អន់ទៀតៗ ខេត កាលីឡេ ខេត យូដា លូ ឡឹង មៀង យេរូសាឡឹម។ អំរ៉ាញ អីញ ម៉ះ ប្រ្រឹះ បិកកាតយ័ អ្វៃ កាណាង យីស៊ូ ភៀ តាត់ អន់ដាក់ ពូ អីត ពូ ដេល។

១៨ ជាឌី ប៉ប ពូ តូង ប៉ាណូស តោ ជុង តី ម៉ោញ ដូវ ពីង ត្រិ អន់ខែ យីត ម៉ុត ជីន ប៉ាណូស ណោះ ប៉ាត់ យីស៊ូ។

១៩ ហះកា អន់ខែ អូ ទី ទ្រង ម៉ុត ប៉ាត់ ចារ យីស៊ូ អុះ ខង ប៉ាណូស អៀង តា ឡាក់ម៉។ ទីល នីណោះ អន់ខែ កា ហាវ យះ អន់តល់ ហី * អ្យក់ ឡាក់ អិត។ កេះ ណោះ ប៉ាហ្រូ ជីរ ប៉ាណូស តោ ជុង តី ណោះ ទ្រង តារ៉ាង អន់ខែ យះ ណោះ ហង ត្រង ពីង អន់តីត កាំឡាក់ង ហះ ដ្ករ យីស៊ូ។

២០ ផះ យីស៊ូ ប៉ប អន់ខែ សៀ អើ តាទីច ណោះ អើ កាប ជា «អី ចាង់ សារ យច អីស អាញ អូ អ្យក់ យ៉ូ អុះ អ្នាត ដោះ កេះ»។

២១ ផះ មូត ណោយូ ប៉ាងហៀន ចាបាប់ លូ មូត ជា រ៉ាស៊ី កាតាំង នីណោះ អន់ ខែ យីត ជា «ញើ អា បះ ខិន កាប ជាម៉ាត ប្រ្រឹះ នែវ អា ? រិត ឡឹង ប្រ្រឹះ បិក កាតយ័ អូ ទី ញើ អ្នាត ដោះ សារ យច ប៉ាណូស អុះ»។

២២ ហះកា យីស៊ូ អ្នាត ឡឹង សារ អន់ខែ យីត កាណាង ពុត ណោះ បះ អើ កាប លូ មូត ណោះ ជា «ញើ ត្រត់ អន់ដីស យីត នីណោះ ?

២៣ ជា អាញ រ៉ះ ជា "អាញ អូ អ្យក់ យ៉ូ សារ យច អីស កេះ" លើ កាប ជា "អ្យវ ចាក ពី" កាប នីចម ឡាក់ម៉ត់ លីន ?

២៤ ហះកា អាញ បិច អន់ អន់ដីស អ្នាត ជា ពីង អង់កក់ តេះ អា ប៉ាណូស អាញ អ្នាត ដោះ សារ យច»។ កេះណោះ យីស៊ូ កាលែង ហៃ ប៉ាណូស តោ ជុង តី ទីប កាប ជា «អ្យវ អ្យក់ ត្រិ អីស ចាក សីត ប៉ាត់ ហី អីស ទៅ ពី»។

២៥ បក់ កាជក កា តាឡុះ អ្យវ ហះ ម៉ាត់ កាំឡាក់ង ទីណោះ ប្រ្រើហា តាទីច លូ អ្យក់ ត្រិ អើ តែប ចាក សីត ប៉ាត់ ហី ទីប ប៉ានេ ប្រ្រឹះ បិកកាតយ័ អន់ដើរ។

* ៥:១៩ ៥:១៩ ហី ពូ ណោះ អន់តល់ សាម៉ើ ទីប ពូ ប្រើត ជុង កឹង តែង ឡឹង សាំរ៉ាប ហាវ ពីង អន់តល់។

២៦ ទី កាំឡាំង បក់ អ្នែ ហះ ណោះ ពូ ញម កេង ខាក់ លូ ប៉ានេ ប្រ្រឹះ បិកកា តយ័។ អន់ខៃ អ្នក កាខាក់ ទីប កាប ផា «ដាវ អា ពិន ប័ប័ សារ តាង ខាក់ តា ទីច»។

សារ យីស៊ូ អើ លេវី

២៧ កេះណោះ យីស៊ូ ចាក ឡាច់ ឡឹង ចារ ណោះ ផាឌី ប័ប័ បក់ អ្នក វ៉ាបៃ ម៉ោញ ដួវ សិច អើ លេវី អង់អ្នែ ហះ ចារ ពូ សិង វ៉ាបៃ។ យីស៊ូ កាប លូ អើ ផា «ចុ ឡាំ ពូយ អាញ»។

២៨ លេវី កា អ្នត កាណាគី ញ៉ាៗ ទិណោះ អ្នវ ចាក ពូយ យីស៊ូ ឡុត។

២៩ លេវី ប្រ័គី សាណា អែត សា សាំវ៉ាប កា យីស៊ូ ប៉ាត់ ហី អើ តុត រីត់ សើម។ ទី មូត អ្នក វ៉ាបៃ អៀង ដួវ លូ កាំឡាំង អន់ទៀតៗ ឡាំ អែត សា អន់ខូ លូ អន់ខៃ ដេល។

៣០ មូត ណោយូ បាំងហៀន ចាបាប លូ មូត ផាវ៉ាស៊ី អន់ខៃ កាប កា មូត សីះ យីស៊ូ ផា «ញ៉ា ត្រត់ អន់ដីស អែត សា អន់ខូ លូ មូត អ្នក វ៉ាបៃ លូ ប៉ាណូស អូ ដាក់ នែវ អា?»

៣១ យីស៊ូ តើល អន់ខៃ ផា «ប៉ាណូស បក់ ដាក់ ឡាកោ បាំងឡៃ អូ តងកាន ម៉ូអ្សា អុះ ទី ដឹង មូត អីត ពូ តងកាន ម៉ូអ្សា។

៣២ អាញ អូ ដីវ ជៀក ប៉ាណូស ដាក់ ត្រង់ អុះ យី អាញ ដីវ ជៀក ប៉ាណូស អូ ដាក់ ភៀ អន់ អន់ខៃ បុនពែង ពុត ពៀក»។

៣៣ មូត ផា វ៉ាស៊ី អំបញ្ច លូ យីស៊ូ ផា «ញ៉ា មូត សីះ រីត់ យូហាន កំ អូ សា សាណា លើយៗ ទីប ម៉ន់ អើ ប្រ្រឹះ មូត សីះ ផាវ៉ាស៊ី កា ប្រ័គី និះទៅ ដេល ហះកា សីះ អីស អែត សា នីអៀ?»

៣៤ យីស៊ូ តើល អន់ខៃ ផា «ផះ ប៉ាញសង់ ក្លោ កាម៉ាញ អ្នែ អន់ខូ លូ គូប នី ចម៍ អូ ដេល ប អន់ គូប ចាង អើ កំ អូ សា សាណា?»

៣៥ ហះកា ចឹង ទី ដាវ ម៉ោញ ពូ ចឹង រ៉ុប អ្នក ឡាច់ ក្លោ ណោះ ដាវ ណោះ អន់ខៃ ចឹង កំ»។

៣៦ យីស៊ូ កាប ប៉ាន់ដីប ផា «អូ ទី ពៀ ហើក អារ ណាវ អ្នក ជឹង ក្លោប អារ រ៉ោះ អុះ។ ផា ប្រ័គី នីណោះ អារ ណាវ កា តាហើក កាណាត់ ឡាក់ ជឹង ក្លោប ឡឹង អារ ណាវ កា អូ ត្រត់ លូ អារ រ៉ោះ ដេល។

៣៧ កា អូ ទី បក់ ពៀ អ្នក តាពៃ ប្លៃ អង់កាច បើ ងំ ចែត ពីង ស្រោ អង់ការ សាន់ដាប អុះ។ ផា ប្រ័គី នីណោះ តាពៃ ប្លៃ អង់កាច ណោះ ចឹង ប្រ័គី អន់ កា

† ៥:៣៥ ៥:៣៤-៣៥ យីស៊ូ កាប នីអៀ យី កាប ប៉ាន់ដីប ឡឹង ឡាកោ អើ ទៅ ផះ អើ អ្នែ រីស ប្រ័គី អន់ ពូ ហោក រីត់ ហះកា ប៉ាត់ ពូ រ៉ុប ប៉ាន់តោ អើ ទៀ ណោះ ពូ ចឹង សាម៉ុក សាម៉ាញ ទីប កំ អូ សា សាណា។

ស្រោ អង់ការ សាន់ដាប់ ណោះ តារ៉ាយ ណោះ អើ ចឹង តាហ្វ្រីស តាពែ កា ចឹង សីត ទី ឡូត ស្រោ អង់ការ ណោះ កា អូ អូ អ្យក់ ហង់។

៣៨ ត្រក់ ចែក តាពែ ណាវ ពីង ស្រោ អង់ការ ណាវ។ ‡

៣៩ ផា ពូ យើយ អែត តាពែ ទុញ កេះ អូ ទី ពៀ ចឹង បិច អែត តាពែ ណាវ អុះ ខង ពូ ផា "តាពែ ទុញ ប៉ាអាំ"។

៦

សារ យីស៊ូ បាំងហៀន ឡឹង ដាវ វ៉ាឡូវ

១ ត្រក់ ពីង ដាវ វ៉ាឡូវ យីស៊ូ លូ សីះ អើ ចាក ទ្រង អន់តិក់ មីវ មូត សីះ អើ ហ្រិច ពៀ សាឡី ចិច សា។

២ ទី មូត ផាវ៉ាស៊ី បក់ អន់ដា កាប កា អន់ខែ ផា «ញ៉ា ត្រក់ អន់ដីស ប្រក់ ដាវ កាច់ ពៀ ពីង ដាវ វ៉ាឡូវ? ចាបាប់ អូ អន់ ប្រក់ ដាវ នែវ អា ពីង ដាវ វ៉ាឡូវ អុះ»

៣ ហះកា យីស៊ូ តើល អន់ខែ ផា «ញ៉ា អន់ដីស អូ ទី អាន ប សារ សាដាច់ ដា វីត លូ គូប អើ ប្រក់ ផះ អន់ខែ ឡាយុត ណោះ ពែ ?

៤ សាដាច់ ដាវីត មុត កាណុង ចារ វ៉ាម៉ះ ប្រ្រះ អ្យក់ សា ណាំ បាំង ពូ ទៀន អន់ ហះ ម៉ាត់ ប្រ្រះ ទីប ជែក អន់ កា គូប អើ ដេល។ តាម ចាបាប់ ទី ដឹង ក្រាត់ វ៉ា ម៉ះ ប្រ្រះ ខីន សា ណាំ បាំង ណោះ»។*

៥ កេះណោះ អើ កាប កា ពូ ណាវ ផា «ប៉ាណូស អាញ កា តាំងឡា ដាវ វ៉ាឡូវ ដេល»។

៦ ឡឹង ឡឹង ណោះ ប៉ាត់ ដាវ វ៉ាឡូវ ណាវ យីស៊ូ មុត ពីង រោង បាំងហៀន ពូ ហះ ចារ ណោះ ទី កាម៉ាត់ ម៉ោញ ដូវ ក្រិវ តី តែង សាម៉ា។

៧ មូត ណែយូ បាំងហៀន ចាបាប់ លូ មូត ផាវ៉ាស៊ី អ្វែ ចាំ ហៃ យីស៊ូ ហះ ណោះ ដេល អូ ផែត អើ តាត់ អន់ដាត់ ប៉ាណូស ក្រិវ តី ណោះ ពីង ដាវ វ៉ាឡូវ ម៉ាត់ ចឹង ទី សារ កាប កា អើ។

៨ យីស៊ូ អូ ឡឹង ពុត ពៀក អន់ខែ យីត ណោះ អើ កាប លូ ប៉ាណូស ក្រិវ តី ណោះ ផា «អ្យវ អន់តាវ អ្វែ ហះ អន់តិក់ ពូ អា ពិ»។ អើ កា អ្យវ អន់តាវ ឡូត។

៩ កេះណោះ យីស៊ូ កាប លូ អន់ខែ ផា «អាញ ប៉រ អំបញ្ច អន់ដីស ពីង ដាវ វ៉ាឡូវ ចាបាប់ អន់ ប្រក់ ដាវ ដាត់ លើ ប្រក់ ដាវ អូ ដាត់? ត្រក់ តង់ ប៉ាណូស អន់ វីស លើ ត្រក់ ប៉ាន់តោ អ្នាត?»

‡ ៥:៣៨ ៥:៣៨ អើ កាប ប៉ាន់ដីប បិច ទី ណាំ ផា អើ អន់ សារ ដាត់ ឡាក់ ណាវ កាខាក់ អូ ត្រក់ ក្រាន់ កា ប៉ាយ៉ាមី សារ សាន់ដាប់ អុះ។ * ៦:៤ ៦:៤ ផះ ណោះ ប្រ្រះ អូ អីក កា សាដាច់ ដាវីត អុះ ទីល រីណោះ មូត ផាវ៉ាស៊ី អូ ត្រក់ អីក កា សីះ យីស៊ូ ដេល។ ប៉រ ហៃ ១ សាយុអើល ២១:១-៦។

១០ យីស៊ូ កាលែង ហែ កាំឡាំង ឡាក់ កា អ្វី ជុំ អ៊ែ កេះណោះ កាប លូ ប៉ាណ្ណាស ក្រិវ តី ណោះ ផា «ហត់ ឡាំង តី ហែ!» ប៉ាណ្ណាស ណោះ កា ឡាំង តាទីច ផាឌី តី អ៊ែ ណោះ កា ដាក់ តែល ទៅ ណាវ។

១១ ហះកា អន់ខៃ អីក ខាក់ កេះណោះ អន់ខៃ ពីកសា គួប សោប យីត ចឹង ប្រឹក្តី នីចម កា យីស៊ូ។

សារ យីស៊ូ រើស ម្នាក់ រឹះ ប៉ាតាង អ៊ែ

១២ រ៉ាំងរ៉ាំង ណោះ យីស៊ូ ហារ ពីង ប៉ានីម ភៀ ម៉ន់។ ម៉ាំង ណោះ អ៊ែ ម៉ន់ ឡោម ប្រ្លឹះ លើយ ទីល តារ។

១៣ ប៉ាក់ កាំលី អ៊ែ អើ ម្នាក់ សឹះ ពីះ ប៉ាក់ អ៊ែ កេះណោះ អ៊ែ រើស អ្យក់ ដឹង ១២ ដូវ ឡាក់ អ៊ែ អន់ សិច ផា ម្នាក់ រឹះ ប៉ាតាង អ៊ែ។

១៤ យី ស៊ីម៉ូន ឡាក់ អ៊ែ អើ ផា ពេត្រុះ ម៉ោញ លូ អុះ អ៊ែ អន់ត្រេ យ៉ាកុប លូ យូហាន កីលីប បាថូលូមេ

១៥ ម៉ាថាយ ថូម៉ះ យ៉ាកុប គន អាណាថាយ ស៊ីម៉ូន អើ ផា ប៉ាណ្ណាស ក្រុំ ប៉ាក់តារ៉ាត់ †

១៦ យូដះ គន យ៉ាកុប លូ យូដះ អ៊ីសាការីយ៉ុត ឡាក់ ចឹង អូ ត្រង់ កា យីស៊ូ។

សារ យីស៊ូ ប៉ាំងហៀន កាំឡាំង អៀង

១៧ កេះណោះ យីស៊ូ លូ ម្នាក់ សឹះ ជីវ ឡឹង ប៉ានីម អ៊ែ រ៉ាឡូវ ហះ ចារ តេះ តា ប៉ង់។ ហះ ចារ ណោះ ទី ម្នាក់ សឹះ អន់ទៀត អៀង ដូវ លូ ម្នាក់ ប៉ាសុន អៀង ដូវ ដេល ពីះ ឡឹង ខេត យូដា ឡឹង មៀង យេរូសាឡឹម ឡឹង មៀង ទីរ៉ុះ លូ ឡឹង មៀង ស៊ីដូន ឡាក់ អ៊ែ រហាង សាឡឹក សាឡាយ។

១៨ យី អន់ខៃ ពីះ ភៀ សាំយ៉ាំង យីស៊ូ លូ ភៀ ប្រើ អ៊ែ តាត់ អន់ដាក់ អីត ពូ អន់ខៃ។ ប៉ាណ្ណាស បក់ ប្រ្លឹះ ប្រឹក្តី កា ដាក់ ដេល។

១៩ កាំឡាំង ទីខូ ណាំង ទ្រង ម៉ុត សាប៉ាក់ យីស៊ូ ខង ទី អំរ៉ាញ អីញ ឡាច់ ឡឹង អ៊ែ ប្រឹក្តី អន់ កា អន់ខៃ ដាក់ ទីខូ។

២០ យីស៊ូ ហែ តែង ម្នាក់ សឹះ អ៊ែ លូ កាប ផា «អី ម្នាក់ តាបាយ កាសត់ អន់ ដីស ចឹង ទី កាន សាណុក សាវ៉ាក តាទីច ហង ខង ប្រ្លឹះ អ៊ែ រ៉ាំងហែ រ៉ាំងខ្យា អន់ដីស។

២១ អី ម្នាក់ បក់ ឡាយុត កិញអៀ អា អន់ដីស ចឹង ទី កាន សាណុក សាវ៉ាក តាទីច ហង ខង ប្រ្លឹះ ចឹង អន់ អន់ដីស ផឹត។ អី ម្នាក់ បក់ ញ៉ាំ សោក កិញអៀ អា អន់ដីស ចឹង ទី កាន សាណុក សាវ៉ាក តាទីច ហង ខង ប្រ្លឹះ ចឹង អន់ អន់ ដីស រឹត សើម ឡុត។

† ៦:១៥ ៦:១៥ ក្រុំ ប៉ាក់តារ៉ាត់ ពូ អើ ផា ក្រុំ កាណាន ដេល យី ម្នាក់ បិច កា សុនសាត អ៊ីស្រាអែល ប្រឹក្តី ប៉ាក់តារ៉ាត់ ភៀ អន់ រ៉ាំងចំ ឡឹង តី សុនសាត រ៉ម។

២២ ផ្កា ដាវ ចំ ពូ អូ ណឺស លូ ប៉ាកុលៈ អន់ដីស ទីប កាប ប៊ីត អ៊ីក លូ ច្រោម ផ្កា អន់ដីស ប៉ាណូស អូ ដាត់ ញន កា អន់ដីស សៀ ប៉ាណូស អាញ ណោះ អន់ដីស ចឹង ទី កាន សាណុក សារ៉ាក តាទីច ហង។

២៣ ដាវ ណោះ ហត់ ហោក រត់ ប៉ាប្លង់ ពិ ខង ប្រ្រៈ ចឹង អន់ កាណាត់ ដាត់ ខាក់ កា អន់ដីស អ្នែ ពឹង ប្លែង តោ។ ផៈ សើត ពៃ រត់ យ៉ាត់ អន់ខៃ កា ប្រ្រត់ កា មូត រ៉ាគីយ ប្រ្រៈ ឡាក់ កា អន់ខៃ ប្រ្រត់ កា អន់ដីស អា ដេល។

២៤ «កាប៉ាច់ អន់ដីស បក់ ប្រ្រៈ ប៉ាតុរង់ អន់ដីស ចឹង ទី សារ ឡាបាក ខាក់ តាទីច ហង ខង កិញអៀ អា អន់ដីស ទី កាន សាណុក សារ៉ាក កេះ។

២៥ អន់ដីស បក់ ផិត កិញអៀ អា អន់ដីស ចឹង ឡាបាក ខាក់ ហង ខង អន់ ដីស ចឹង ឡាប៊ុត តាទីច ប៉ាត់ ម៉ាត់ ទៀ។ មូត បក់ ផៈ អ្នែ រត់ សើម កិញអៀ អា អន់ដីស ចឹង ទី សារ ឡាបាក ខាក់ ហង ខង អន់ដីស ចឹង ទី សារ អុក ពុត រៀក លូ ញ៉ា សោក តាទីច ប៉ាត់ ម៉ាត់ ទៀ។

២៦ ផ្កា ប៉ាណូស ទិខូ កាប ដាត់ លូ អន់ដីស ណោះ អន់ដីស ចឹង ទី សារ ឡា បាក ខាក់ ហង ខង រត់ យ៉ាត់ អន់ខៃ សើត ពៃ កាប ដាត់ កា មូត តាត់ អំប្រត់ រ៉ាគីយ ប្រ្រៈ ឡាក់ កា កាប ដាត់ កា អន់ដីស អា ដេល។

២៧ «ហះកា អាញ ប័រ រះ កា អន់ដីស ឡាក់ ផៈ អ្នែ សាំយ៉ាង អាញ ផ្កា ហត់ បិច ចៃ កា មូត តាម៊ីរ ម៉ះ អន់ដីស លូ ប្រ្រត់ ដាត់ កា មូត បក់ អូ ណឺស កា អន់ដីស ណោះ ពិ។

២៨ ហត់ កាប ដាត់ ប៉ានីរ ពីរ កាង កា មូត បក់ តះ ប៉ាស្យាប កា អន់ដីស ហត់ ម៉ន់ អន់ កា មូត បក់ អូ ណឺស អូ រម កា អន់ដីស ណោះ ពិ។

២៩ ផ្កា ពូ តាប៉ះ គៀងតោរ អន់ដីស ម៉ោញ ប៊ែង ត្រត់ ង៉ិ អន់ ពូ តាប៉ះ ម៉ោញ ប៊ែង ណារ៉ូ ពិ។ ផ្កា ពូ បិច អ្យក់ អារ គ្រិន ម៉ះ អន់ដីស ដៃ កាឡីស ត្រត់ អន់ ពូ អ្យក់ ទីប អារ សាំប៉ាក់ ដេល ពិ។

៣០ ផ្កា ពូ ប័រ កាណាត់ ញ៉ា ឡឹង អន់ដីស អន់ ពិ ដៃ កាឡីស។ ផ្កា ពូ រុប អ្យក់ កាណាត់ ញ៉ា ម៉ះ អន់ដីស ដៃ ប័រ សីត ឡឹង ពូ ណារ៉ូ។

៣១ ផ្កា បិច កា ពូ ប្រ្រត់ ដាត់ លូ អន់ដីស នីចម អន់ដីស ត្រត់ ប្រ្រត់ ដាត់ កា ពូ នីណោះ ដេល។

៣២ ផ្កា អន់ដីស បិច ដឹង កា ប៉ាណូស ចំ ឡាក់ បិច កា អន់ដីស ញ៉ា ចឹង ទី ខា ដេល ប? យៈ ប៉ាណូស អូ ដាត់ កា អូ បិច កា ប៉ាណូស ចំ ឡាក់ បិច កា អន់ខៃ និះទៅ ដេល។

៣៣ ផ្កា អន់ដីស ប្រ្រត់ ដាត់ ដឹង កា ប៉ាណូស ចំ ឡាក់ ប្រ្រត់ ដាត់ លូ អន់ ដីស ចឹង ទី ខា ញ៉ា? យៈ ប៉ាណូស អូ ដាត់ កា អូ ប្រ្រត់ ដាត់ និះទៅ ដេល។

៣៤ ផ្កា អន់ដីស អន់ ពូ បុល កាណាត់ ញ៉ា កាតាម កេះណោះ អន់ដីស ម៉ឹង

ជា ពូ ចឹង សឹង ញ៉ា ចឹង ទី ខា ដេល ប? យ្រីៈ ប៉ាណូស អូ ដាក់ កា អូ អន់ គួប អន់ខែ បុល លូ ម៉ឹង ជា ពូ ចឹង សឹង និះទៅ ដេល។

៣៥ ហះកា ត្រក់ បិច ចៃ កា តាម៉ីរ ម៉ះ អន់ដីស ទីប ប្រឹក ដាក់ លូ អន់ខែ។ ជា អន់ ពូ បុល ដៃ ម៉ឹង ជា ពូ ចឹង សឹង ណោះ ប្រឹៈ ចឹង អន់ សារ ដាក់ ខាក់ កា អន់ដីស យី អន់ដីស ចឹង កេះ គន ប្រឹៈ ឡាក់ តីស ហ្និត ខង អើ កា ដាក់ កា ប៉ាណូស ឡាក់ ទី ពុត ពៀក បឹត អិក លូ កា ប៉ាណូស អូ អូ កាចាំង កា អើ ប្រឹក ដាក់ និះទៅ ដេល។

៣៦ ទីល នីណោះ ហត់ អន់ដីស ទី ពុត ពៀក តាប៉ាប តាប៉ុន ឡាក់ កា ប្រឹៈ ឡាក់ ពី អន់ដីស អើ ទី ពុត ពៀក តាប៉ាប តាប៉ុន ណោះ ដេល។

៣៧ «ដៃ ជា កា ពូ ប្រឹក យច ណោះ ដាក់ ប្រឹៈ អូ ជា កា អន់ដីស ប្រឹក យច ដេល។ ដៃ ចែក ចូត ពូ ណោះ ដាក់ ប្រឹៈ អូ ចែក ចូត អន់ដីស ដេល។ ដៃ អ្យក់ យ៉ូ សារ ពូ ណោះ ប្រឹៈ ចឹង អូ អ្យក់ យ៉ូ សារ អន់ដីស ដេល។

៣៨ ហត់ អន់ កាណាគី កា ពូ ណោះ ប្រឹៈ ចឹង អន់ កាណាគី កា អន់ដីស ដេល អើ ចឹង អន់ កាណាគី គុត អៀង ចល់ កាខាក់ ឡូត ទីប តាក្វា។ ប្រឹៈ ចឹង វាល់ អន់ កា អន់ដីស ឡាក់ កា អន់ដីស វាល់ អន់ កា ពូ ណោះ ដេល»។

៣៩ យីស៊ូ កាប ប៉ាន់ដីប កា ពូ លូ សារ ម៉ៅញ ណារ៉ូ ជា «ប៉ាណូស ម៉ាម៉ាំង ម៉ាត់ អូ អូ ទុង គួប អើ ម៉ាម៉ាំង ម៉ាត់ អុះ។ ជា ប្រឹក នីណោះ ចាបះ កា អន់ខែ ចឹង ឡឺ ឡះ ទី ពៀរ ដួរ ឡូត។

៤០ អូ យើយ ទី សិះ ចំ អូ ក្វា ឡឹង ណែយ អុះ ហះកា ជា សិះ ហៀន ត្រឹប សារ កេះ ណោះ អើ ចឹង អូ សាម៉ើ លូ ណែយ ដេល។

៤១ ញ៉ា ត្រក់ អន់ដីស ហៃ បបំ សារ យច ចិ ម៉ះ អុះ មី ឡាក់ កា កាបក់ តេះ កាណុង ម៉ាត់ ហះកា អន់ដីស អូ បបំ សារ អន់ដីស ប្រឹក យច តីស ឡាក់ កា តាំពៀក អ៊ឹង អ៊ែ ទូម ពីង ម៉ាត់ អន់ដីស ទៅ។

៤២ ជា ហៃ អូ បបំ អ៊ឹង អ៊ែ ទូម ពីង ម៉ាត់ អន់ដីស ទៅ ញ៉ា ត្រក់ អន់ដីស ខិន កាប លូ អុះ មី ជា "ពីះ អន់ អាញ ប៉ាតីត អ្យក់ ឡាច់ កាបក់ តេះ កាណុង ម៉ាត់ អីស"។ អី ប៉ាណូស តាត់ អំប្រឹក ដាក់ ហត់ អ្យក់ ឡាច់ អ៊ឹង កាណុង ម៉ាត់ អន់ ដីស ទៅ ហិ ណោះ អន់ដីស ចឹង ហៃ បបំ សាឡះ ចឹង អូ ប៉ាតីត អ្យក់ ឡាច់ កា បក់ តេះ កាណុង ម៉ាត់ អុះ មី អន់ដីស។

៤៣ «តើម អ៊ឹង ដាក់ អូ អូ បាំងកើត ប្លើ អិក អុះ តើម អ៊ឹង អូ ដាក់ កា អូ អូ បាំង កើត ប្លើ ដាក់ និះទៅ ដេល

៤៤ ខង ពូ អន់ហ្គាល់ តើម អ៊ឹង ដាក់ លើ អូ ដាក់ ញន កា ប្លើ អើ។ អូ យើយ ទី ពៀ អ្លេះ ប្លើ អង់កាច លូ ប្លើ ប្រា ឡឹង គុំ សាលៀ អុះ។

៤៥ ប៉ាណូស ដាក់ អ៊ែរ ប្រគំ ដឹង ង៉ារ ដាក់ និះទៅ ដែល ខង កាណុង ពុត អ៊ែរ ទី ដឹង សារ ដាក់។ ប៉ាណូស អូ ដាក់ អ៊ែរ ប្រគំ ដឹង ង៉ារ អូ ដាក់ ដែល ខង កាណុង ពុត អ៊ែរ ទី ដឹង សារ អូ ដាក់ ខង ពីរ ប៉ាណូស ឌុ កាប ពួយ សារ ញ៉ា ឡាក់ ទី ប៉ាញ៉ា កាណុង ពុត។

៤៦ «ញ៉ា ត្រត់ អន់ដីស អើ អាញ ផា "អី ពី តាំងឡា ម៉ែត តាំងឡា" ហះកា អន់ដីស អូ ប្រគំ ពួយ ប៉ានីរ អាញ នីអៀ?

៤៧ អាញ ប៉រ រះ អន់ អន់ដីស អូ អន់តត់ ទី ប៉ាណូស បក់ ពីះ ប៉ាត់ អាញ លូ កាតាំង ប៉ានីរ អាញ កេះណោះ ប្រគំ ពួយ អ៊ែរ ណោះ ញ៉េប ឡាក់ កា ប៉ាណូស នីចម៍?

៤៨ យី អ៊ែរ ណោះ ញ៉េប ឡាក់ កា ប៉ាណូស ម៉ោញ ដូរ ផះ ប្រគំ ហី អ៊ែរ សីរ ឡះ តុត ជ្រុ កេះណោះ ចែត អញជុង អំបាំង អំហ្គោ តាឡើរ។ យី៖ ប្លែង បី តីស លូ ទៀក វ៉ាឡាប តី ហី ណោះ កាតាម កា ហី ណោះ អូ យើល អុះ ខង អ៊ែរ ប្រគំ ណោះ កាដំ កាចាប កេះ។

៤៩ កាប៉ាច់ បក់ កាតាំង ប៉ានីរ អាញ ដែល ហះកា អ៊ែរ អូ ប្រគំ ពួយ អ៊ែរ ណោះ ឡាក់ កា ប៉ាណូស បក់ ប្រគំ ហី អូ ទី សីរ ឡះ ចែត អញជុង អុះ។ ប៉ាត់ ប្លែង បី តីស លូ ទៀក វ៉ាឡាប តី ហី ណោះ ហី អ៊ែរ ណោះ កា ពួក វ៉ាយ វ៉ា ឡុត»។

៧

សារ យីស៊ូ តាត់ អន់ដាក់ ទុច ម៉ែត តាហាន សុនសាត រួម

១ ប៉ាត់ យីស៊ូ រះ សារ ទីណោះ អន់ កា មូត ប៉ាសុន សាំយ៉ាំង កេះ។ អ៊ែរ ចាក ម៉ុត កាណុង មៀង កាផានីម ឡុត។

២ ពីង មៀង ណោះ ទី ម៉ែត តាហាន សុនសាត រួម ម៉ោញ ដូរ អ៊ែរ ទី ទុច ម៉ោញ ឡាក់ ដាក់ ត្រត់ ពុត អ៊ែរ ខាក់ ទុច អ៊ែរ ណោះ អិត យ៉ុប ប៉ែត ចឹង តៅ។

៣ ផះ ម៉ែត តាហាន ណោះ កាតាំង ពូ រះ ឡឹង សារ យីស៊ូ អ៊ែរ កា ប្រើ មូត ក្រាត់ តាំងកង់ សុនសាត អ៊ីស្រាអែល ឡុំ ឡោម ជៀក យីស៊ូ ឡុំ តាត់ អន់ដាក់ ទុច អ៊ែរ ណោះ។

៤ មូត ក្រាត់ តាំងកង់ ណោះ អន់ខៃ ឡុំ ប៉ាត់ ចារ យីស៊ូ លូ កាប ឡោម ផា «ម៉ែត តាហាន ណោះ អ៊ែរ កា ប៉ាណូស ដាក់ អីស ត្រត់ តង់ អ៊ែរ ណើ

៥ ខង អ៊ែរ បិច កា សុនសាត ពិន ទីប អ៊ែរ អន់ លៀន ប្រើ ពូ ប្រគំ រ៉ោង ម៉ោញ អន់ កា ពិន ដែល»។

៦ យីស៊ូ កា ឡុំ អន់ខុ លូ អន់ខៃ តាទីច។ ប៉ាត់ ក្យាម ចឹង ទីល កេះ ម៉ែត តាហាន សុនសាត រួម ណោះ ប្រើ គួប អ៊ែរ ឡុំ រះ លូ យីស៊ូ ផា «អី ពី តាំងឡា យី៖

អ៊ីស អូ ម៉ុត កាណុង ហី អាញ កា ដាក់ ដេល ខង អាញ ឡាក់ ប៉ាណូស អូ គីត អូ ខា អូ យី ចឹង ជៀក អ៊ីស ម៉ុត កាណុង ហី អាញ អុះ។

៧ ញួន ខ អា ហង បះ អាញ អូ ខិន ឡាំ ឡាកោ អាញ ទៅ ប៉ាក់ អ៊ីស។ ប៉រ អ៊ីស កាប តាក់ អន់ដាក់ ឡឹង ណោះ ម៉ោញ នីរ ទុច អាញ អា កា អើ ដាក់ ហង។

៨ អាញ អូ អន់តត់ ខង អាញ កា អ្នែ អន់តេះ ប៉ានីរ ពូ ដេល កា ទី គន តា ហាន អ្នែ កាន់តេះ ប៉ានីរ អាញ និះទៅ ដេល។ ផា អាញ ប្រើ តាហាន ម៉ោញ ដួវ ឡាំ ណោះ អើ ចឹង ឡាំ ផា អាញ ប្រើ សីត ណោះ អើ ចឹង សីត។ ផា អាញ ប្រើ ទុច ប្រគី ងារ ញ៉ា អើ កា ប្រគី ពួយ ដេល»។

៩ ផះ យីស៊ូ កាតាំង នីណោះ អើ ញម ខាក់ កា ម៉ែត តាហាន សុនសាត អន់ទៀ ត ណោះ ស្ងៀ កាខាក់។ កេះណោះ កាលែង តែង មូត ប៉ាសុន បក់ ចាក ពួយ អើ លូ កាប ផា «អាញ ប៉រ រះ កា អន់ដីស កាណុង សុនសាត អ៊ីស្រាអែល អា អាញ អូ យើយ ប៉ប ញៀ ស្ងៀ កេង ខាក់ ឡាក់ កា អើ អា អុះ»។

១០ មូត បក់ ម៉ែត តាហាន សុនសាត រួម ប្រើ ឡាំ ណោះ អន់ខែ កា សីត ប៉ាក់ ហី ណារ៉ូ ប៉ប ទុច ណោះ ដាក់ កេះ។

សារ យីស៊ូ តាក់ អង់រីស សីត គន អង់កាន់ អន់ត្រោ

១១ ប៉ាក់ ដាវ អន់តីត យីស៊ូ ឡាំ ប៉ាក់ ស្រុក ណាអ៊ិន ទី មូត សិះ លូ មូត ប៉ា សុន អៀង ដួវ ចាក អន់ខូ ដេល។

១២ ប៉ាក់ អើ ចាក ក្បាម ចឹង ទីល អំបារ ទ្រុក ស្រុក កេះ ផាឌី ប៉ប ពូ តូង ប៉ា ទ្រូ ឡាំ តប់។ បក់ តោ ណោះ យី គន អង់កាន់ អន់ត្រោ គន អើ ណោះ ដឹង ម៉ោញ។ ទី ប៉ាណូស អៀង ដួវ ឡាច ឡឹង ស្រុក ណោះ ឡាំ តប់ លូ អើ ដេល។

១៣ ផះ យីស៊ូ ប៉ប អង់កាន់ អន់ត្រោ ណោះ អើ តាប៉ាប តាប៉ុន ខាក់ កេះ ណោះ អើ កាប ផា «ដៃ ញ៉ា ហង»។

១៤ កេះណោះ អើ ម៉ុត សាប៉ាក់ ត្រិ ពូ តូង ប៉ាទ្រូ ណោះ មូត បក់ តូង កា តារ ញ៉ត់ ណោះ អើ កាប ផា «អី តាតាម ហាក់ អ្សវ ពិ»។

១៥ ប៉ាណូស បក់ តោ ណោះ កា អ្សវ អង់អ្នែ លូ កាកាប ឡូត កេះណោះ យី ស៊ូ មប កា មើត អើ ទៅ។

១៦ ប៉ាណូស ទិខូ ពូ អ្សត ខាក់ លូ កាប ប៉ានេ ប្រ្រះ បិកកាតយ័ ផា «ទី វ៉ាគីយ ប្រ្រះ តីស ម៉ោញ ឡាំ អ្នែ ពីង កាំឡាំង ពិន កេះ» លូ កាប ណារ៉ូ ផា «ប្រ្រះ បិក កាតយ័ ពិះ តង់ ប៉ាសុន អើ កេះ»។

១៧ ពូ រះ ឡឹង សារ យីស៊ូ តាក់ អង់រីស សីត ប៉ាណូស តោ អា កា លៅ ប៉ាញ ទីប ខេត យូដា លូ ស្រុក ចារ ក្បាម រណោះ ហង។

សារ វគី យូហាន អំបញ្ជា កា យីស៊ូ

១៨ ម្ចាស់ ស៊ីរី រត់ យូហាន កា រ៉ះ សារ ទិណោះ កា រត់ យូហាន អើ កា អើ ពីរ ស៊ីរី ពៀរ ដូរ។

១៩ កេះណោះ អើ ប្រើ ម្ចាស់ ស៊ីរី ពៀរ ដូរ ណោះ ឡា អំបញ្ច លូ យីស៊ូ ជា «អីស ហង ប បក់ ត្រង់ ជីរ តង់ ញីន ? លើ កា ញីន ត្រង់ ក្បាត់ ម៉ោញ ដូរ ណាវ?»

២០ ម្ចាស់ ស៊ីរី ពៀរ ដូរ ណោះ កា ពីរ ទីល កា រ៉ះ លូ យីស៊ូ ជា «រត់ យូហាន ឡា ប៉ាងហុំ ពូ អើ ប្រើ ញីន ឡា អំបញ្ច លូ អីស "អីស ហង ប បក់ ត្រង់ ជីរ តង់ ញីន ? លើ កា ញីន ត្រង់ ក្បាត់ ម៉ោញ ដូរ ណាវ?"»

២១ ផេះ ណោះ យីស៊ូ តាត់ អន់ដាត់ បក់ អីត ពូ អន់ទៀតៗ លូ ប៉ាណូស ប្រើៈ ប្រើ ទីប អើ តាត់ អន់ដាត់ ម្ចាស់ ម៉ាម៉ាង ម៉ាត់ អៀង ដូរ កើត តាតារ ដេល។

២២ យីស៊ូ តើល ម្ចាស់ ស៊ីរី ពៀរ ដូរ ណោះ ជា «ហត់ អន់ដីស សីត រ៉ះ កា យូ ហាន សារ ញ៉ា ឡា អន់ដីស ទី ប៉ប លូ សារ អន់ដីស ទី កាតាំង អា ពិ។ ប៉ាណូ ស ម៉ាម៉ាង ម៉ាត់ កើត តាតារ ប៉ាណូស រ៉ាងវែន ដុង តី កើត អ្នក ចាក ប៉ាណូស ត្រង់ រ៉ះ កើត ដាត់ ប៉ាណូស ក្លឹក ក្លឹក កើត កាតាំង ប៉ាណូស តោ កា រីស សីត ណាវ សារ ដាត់ ម៉ះ ប្រើៈ កាតាំង ទីល ម្ចាស់ ថុក ញ៉ាក ដេល។ *

២៣ ប៉ាណូស ចំ សៀ អាញ អូ អូ ឡាកោ ណោះ ចឹង សាណុក សារ៉ាក តា ទីច ហង»។

២៤ ប៉ាត់ ស៊ីរី រត់ យូហាន សីត រ៉ាវ៉ាច កេះ យីស៊ូ រ៉ះ សារ រត់ យូហាន កា កាំ ឡាង អៀង ជា «ផេះ អន់ដីស ឡា ប៉ាត់ ស្រី តីស ពៃ អន់ដីស ឡា ណាំង ហៃ កាណាត់ ញ៉ា ? អន់ដីស ឡា ហៃ តើម ត្រាង យើល កា ខ្យាល ប ?

២៥ អន់ដីស ឡា ហៃ កាណាត់ ញ៉ា ? អន់ដីស ឡា ណាំង ហៃ ប៉ាណូស កា សីប ពៀត ដាត់ ឡាយ៉ាម ប ? ម្ចាស់ ប្រើៈ ប៉ាតុរង បក់ កាសីប ពៀត ដាត់ ឡាយ៉ាម យី ម្ចាស់ បក់ អ្នក ពឹង ហី សាដាច់។

២៦ ទីល នីណោះ អន់ដីស ឡា ហៃ កាណាត់ ញ៉ា ? ឡា ហៃ រ៉ាគីយ ប្រើៈ ប ? ត្រង់ ហង ! អាញ បរ រ៉ះ ជា អើ ណោះ ក្លា ឡឹង រ៉ាគីយ ប្រើៈ ណាវ។

២៧ យូហាន អា ហង ពូ ច្រាត់ រ៉ះ កាណុង ដាប រ៉ាន់ដាប ប៉ានីរ ប្រើៈ ផោះ

"អាញ ចឹង ប្រើ ម៉ោញ ដូរ ប៉ាតាង អាញ អន់ ឡា អន់ទ្រួល ឡឹង អីស កៀ ទ្រៀម ទ្រង អន់ កា អីស"†។

យូហាន អា ហង ឡា ប្រើៈ ប្រើ ឡា អន់ទ្រួល ឡឹង អាញ ណោះ។

២៨ អាញ បរ រ៉ះ ជា ទិ ប៉ាណូស ឡា កើត ពឹង អង់កក់ តេះ អា អូ ទី ពៀ តីស ឡឹង យូហាន អា អុះ ហះកា ទិ ប៉ាណូស ប្រើៈ រ៉ាងហៃ រ៉ាងខ្យា បក់ ចំ ចំ ឡឹង

* ៧:២២ ៧:២២ បរ ហៃ អេសាយ ៣៥:៥-៦; ៦១:១។ † ៧:២៧ ៧:២៧ សារ អា ឡា ឡឹង ម៉ាឡាតី ៣:១។

ពូ អើ ណោះ យី គីស ឡឹង យូហាន ណារ៉ូ»។

២៩ កាប៉ាថ មូត ប៉ាសុន លូ មូត អ្សក់ រ៉ាបៃ ទិណោះ ឡាក់ អ្នែ សាំយ៉ាំង យីស៊ូ ណោះ អន់ខែ យីត ជា ប្រ្លះ ដាក់ តាទីច ខង អន់ខែ ប្រើ រតី យូហាន បាំងហុំ អន់ខែ ពេ។ †

៣០ កាប៉ាថ មូត ជា រ៉ាស៊ី លូ មូត ឡាក់ អ្នូ ចាបាប កេង ឡឹង ពូ អន់ខែ អូ សៀ ជា ប្រ្លះ ទ្រៀម ង៉ារ ណោះ សាំរ៉ាប់ កា អន់ខែ អុះ យី អន់ខែ អូ ចៃ អន់ រតី យូ ហាន បាំងហុំ អន់ខែ អុះ។

៣១ យីស៊ូ កាប ណារ៉ូ ជា «អាញ ត្រត់ ប៉ាន់ដឹប ប៉ាណូស រ៉ាំងហារ អា រ៉ិច លូ ប៉ាណូស នីចម៍ ? អន់ខែ ណោះ ឡាក់ កា ញ៉ា ?

៣២ យី អន់ខែ ណោះ ពៀប ឡាក់ កា គន សាស្វា អ្នែ សាមយ រំលំ រតាឡាក់ កាប កា គូប សោប ផាះ

"ញីន ខ្លោម ច្បាប់ អន់ កា អន់ដឹស
ហះកា អន់ដឹស អូ ចៃ កាតាប អុះ
ញីន ញ៉ាំ កា ប៉ាទ្រូ
ហះកា អន់ដឹស អូ ចៃ ញ៉ាំ ពួយ ដេល"។

៣៣ ខង យូហាន ពីះ ប៉ាត់ អា អើ កំ អូ សា សាណា អូ អែត តាពៃ ហះកា អន់ ដឹស ជា កា អើ ប៉ាណូស ប្រ្លះ ប្រតី។

៣៤ កាប៉ាថ ប៉ាណូស អាញ កា ពីះ ប៉ាត់ អា ដេល អាញ អូ កំ អុះ អាញ អែត តា ពៃ សា សាណា ហះកា អន់ដឹស ជា "ហៃ អើ អា ហាន អែត ហាន សា ទីប រ៉ាំ ពង លូ ប៉ាណូស អូ ដាក់ លូ មូត អ្សក់ រ៉ាបៃ"។

៣៥ ហះកា ពូ ចឹង អូ អន់តត់ ជា សារ ហ្សាំង សាឡាច ម៉ះ ប្រ្លះ បិកកាតយ័ ដាក់ ត្រង់ តាទីច ជា ពូ ប្រតី ពួយ សារ ហ្សាំង សាឡាច ណោះ»។

សារ អង់កាន់ ប្លោះ ប្លាល ឡាប សាប៊ូ បោផ្លូវ ពីង យីស៊ូ

៣៦ ទី កាម៉ាក់ តែង មូត ជា រ៉ាស៊ី ម៉ោញ ដូវ ជៀក យីស៊ូ ឡាំ សា សាណា ប៉ា ត់ ហី អើ យីស៊ូ កា ឡាំ ប៉ាត់ ហី កាម៉ាក់ ណោះ តាទីច កេះណោះ អ្នែ សា លូ អើ។ S

៣៧ ហៃ ពីង មៀង ណោះ ទី អង់កាន់ ម៉ោញ ដូវ អើ ប្លោះ ប្លាល ផះ អើ អូ អន់តត់ ជា យីស៊ូ អ្នែ សា សាណា ពីង ហី កាម៉ាក់ ជា រ៉ាស៊ី ណោះ អើ កា អ្សក់ ចាយ ដាក់ ឡាយ៉ាម ឡាំ ណាំង យីស៊ូ កាណុង ចាយ អើ ចឹក ណោះ យី សាប៊ូ បោផ្លូវ។

† ៧:២៩ ៧:២៩ ខ អា ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ កាប៉ាថ មូត ប៉ាសុន លូ មូត អ្សក់ រ៉ាបៃ ទិណោះ ឡាក់ អ្នែ សាំយ៉ាំង យូហាន ណោះ ពៃ អន់ខែ យីត ជា ប្រ្លះ ដាក់ តាទីច កេះណោះ អន់ខែ ប្រើ រតី យូហាន បាំងហុំ អន់ខែ។ S ៧:៣៦ ៧:៣៦ គុន អន់ខែ យើយ សា សាណា តែប នែង សានែង។

៣៨ អើ អ្វី តែង អង់កក់ កាជាប ហះ ដុង យីស៊ូ ទីប ញ៉ាំ ហូរ ទៀក ម៉ាត់ សប់ ដុង យីស៊ូ អើ អ៊ូត លូ សក់ កល់ កេះណោះ អើ ចំ ដុង លូ ឡាប សាប៊ូ បោផ្លូវ។

៣៩ កាម៉ាក តាំងឡា ហី សិច ស៊ីម៉ូន បក់ ជៀក យីស៊ូ ឡា សា ណោះ អើ បំបំ នី ណោះ អើ កា យីត កាណាង ពុត ជា «ជា អើ អា វ៉ាគីយ ប្រ្រៈ តាទីច ចាបះ កា អើ ចឹង អ៊ូ អន់តត់ ជា អង់កាន់ សាប៉ាត់ អើ អា យី អង់កាន់ ប្លោះ ប្លាល ណោះ អើ ចឹង អ៊ូ អន់ សាប៉ាត់ អុះ»។

៤០ យីស៊ូ កាប ជា «អី ស៊ីម៉ូន អាញ ប៊ុច រះ សារ លូ អីស ប៊ែត»។ ស៊ីម៉ូន តើល ជា «រះ ពិ ណែយ»។

៤១ យីស៊ូ កាប ជា «ទី ប៉ាណូ ស ពៀរ ដូវ ទូម លៀន ប៉ាណូ ស ម៉ោញ ដូវ។ ម៉ោញ ដូវ ៥០០ លៀន កាក់ ម៉ោញ ដូវ ណាវ ៥០ លៀន កាក់ *។

៤២ ញួន កា អន់ខែ អ៊ូ ទី លៀន សឹង តាំងឡា លៀន ណោះ កា អ្នាត ដោះ អ៊ូ ប្រើ អន់ខែ សឹង ហង។ ទីល នីណោះ អន់ខែ ពៀរ ដូវ ណោះ បក់ អើ ចំ ចឹង ប៊ុច កា តាំងឡា លៀន ហ្គិត ឡឹង គួប ?»

៤៣ ស៊ីម៉ូន តើល ជា «តាម ពុត អាញ យីត អាញ បក់ ទូម អៀង»។ យីស៊ូ តើល ជា «អីស ជា ណោះ ត្រក់ ហង»។

៤៤ កេះណោះ យីស៊ូ កាលែង ហែ តែង អង់កាន់ ណោះ ហះកា កាកាប លូ ស៊ីម៉ូន ជា «អីស ហែ អង់កាន់ អា ពិ អាញ ម៉ុត ពីង ហី អីស ហះកា អីស អ៊ូ អន់ ទៀក កា អាញ វ៉ាវ ដុង អាញ អុះ ហះកា ណាង អា អើ ហូរ ទៀក ម៉ាត់ សប់ ដុង អាញ ទីប អ៊ូត លូ សក់ កល់ អើ ទៅ សា។

៤៥ អីស អ៊ូ ទី ចំ អាញ អុះ ហះកា ឡឹង អាញ ម៉ុត ពៃ ណាង អា ចំ ដុង អាញ លើយ។

៤៦ អីស អ៊ូ ទី អ្យក់ សាដី ឡាប ពីង កល់ អាញ អុះ ហះកា ណាង អា អើ ប្រ្រោះ សាប៊ូ បោផ្លូវ ឡាប ពីង ដុង អាញ។

៤៧ ខ អា ហង បះ អាញ ប័រ រះ កា អីស ជា ណាង អា ទី ពុត ប៊ុច ចៃ អៀង នី អៀ ខង សារ អើ យច អៀង ណោះ ប្រ្រៈ អ្នាត ដោះ កេះ។ ហះកា បក់ ចំ ប្រ្រៈ អ្នាត ដោះ សារ អើ យច ប៊ែត បក់ ណោះ ទី ពុត ពៀក ប៊ុច ចៃ ប៊ែត ដេល»។

៤៨ កេះណោះ យីស៊ូ រះ កា អង់កាន់ ណោះ ជា «អី ណាង សារ អីស យច អាញ អ្នាត ដោះ កេះ»។

៤៩ ទី កាំឡាំង បក់ អ្វី ហះ ចារ ណោះ អន់ខ្ល លូ អើ ពូ យីត កាណាង ពុត ជា «ប៉ាណូស នីចម អើ អា បះ អ៊ូ អ្នាត ដោះ សារ ប៉ាណូស យច នី អៀ ?»

* ៧:៤១ ៧:៤១ លៀន កាក់ ពៀត គុល «ខែណាវ»។ ម៉ោញ ខែណាវ យី ខា ប្រក់ គុលី ម៉ោញ ដាវ។

៥០ យ៉េស៊ូវ រិះ កា អង់កាន់ ណោះ ជា «ប្រ្លឹះ តង់ អីស កេះ ញាន កា អីស សៀ ហាក់ សីត ដាក់ ប៉ាឡឹង ពិ»។

៨

សារ ម្នាក់ អង់កាន់ ចាក ព្រួយ យ៉េស៊ូវ

១ ប៉ាក់ ដាវ អន់តីត ឡឹង ណោះ ណាវ យ៉េស៊ូវ ចាក ឡាក់ ប៉ាក់ មៀង លូ ស្រុក អន់ទៀតៗ ភ្លើ រិះ សារ ដាក់ យី សារ ប្រ្លឹះ រាំងហៃ រាំងខ្យា។ ម្នាក់ សីះ ១២ ដូវ កា ឡាក់ អន់ខូ លូ អើ ដេល។

២ ទីប ទី អង់កាន់ អន់ដា ឡាក់ អើ តាក់ អន់ដាក់ ឡឹង អីត ពូ អន់ទៀតៗ លូ ទ្រុះ ឡាច់ ប្រ្លឹះ បីត អន់ ឡាច់ កា ឡាក់ អន់ខូ ដេល។ ម៉ោញ យី ម៉ាវី ឡាក់ ពូ អើ ជា ប៉ាណូស ឡឹង ស្រុក ម៉ាដាឡា ឡាក់ ប្រ្លឹះ បីត តាប៉ើះ ទី ឡាច់ ឡឹង អើ

៣ លូ យ៉ូអាន់ កាម៉ាញ យូសា ឡាក់ ប្រ្លឹះ ម៉ែត ពូ ឡាក់ ប្រ្លឹះ ដាវ ពឹង ហី សា ដាច់ ហោរត ស៊ូសាន លូ អង់កាន់ អន់ទៀតៗ អៀង ដូវ ណាវ ឡាក់ អ្យក់ រ៉ាស អំប៉ាស ម៉ះ អន់ខែ ទៅ ភ្លើ តង់ យ៉េស៊ូវ លូ ម្នាក់ សីះ អើ។

សារ យ៉េស៊ូវ រិះ សារ ប៉ាន់ដីប អន់ទៀតៗ

៤ ផះ ទី ប៉ាណូស អៀង កាខាក់ ពិះ ឡឹង ស្រុក អន់ទៀតៗ ឡាក់ ប៉ាក់ ចារ យី ស៊ូ ណោះ អើ រិះ សារ ប៉ាន់ដីប ម៉ោញ លូ ពូ ជា

៥ «ទី កាម៉ាក់ ម៉ោញ ដូវ ចាក ឡាក់ ចី តីល ពៀ។ ផះ អើ ចី ណោះ ទី តីល ពៀ អន់ដា ឡាក់ ពឹង ទ្រង ពូ ចាក ចក់ លូ សែម ចោះ ទី។

៦ តីល អន់ដា ឡាក់ ពឹង តេះ ទី អំហ្គោ។ ប៉ាក់ អើ ហ៊ិន កេះ កា ឡាក់ យ៉ោ ក្រោះ ខង តេះ ណោះ អូ អ្យក់។

៧ ទី តីល អន់ដា ឡាក់ ពឹង តេះ ចារ ទី សាលៀ។ ប៉ាក់ អើ ហ៊ិន កេះ សាលៀ កា ហ៊ិន អន់ខូ ដេល លូ រីត កាត្រាប ពៀ ណោះ អូ អន់ ប្លោហា ហាវ។

៨ តីល អន់ដា ណាវ ឡាក់ ពឹង តេះ ដាក់។ តីល ណោះ កា ហ៊ិន ហាវ ប៉ាងកើត ប្លែ ប៉ាកាវ ម៉ោញ កើត ១០០»។ ប៉ាក់ អើ កាប ឡឹង សារ ទិណោះ កេះៗ យី ស៊ូ កាប កា ពូ តុត ពុត ជា «ពៀ កាតាំង សារ អា អ្យក់ យីត ចាប្រែប ពិ!»។

៩ ម្នាក់ សីះ អំបញ្ជ លូ អើ ជា «សារ កាប ពៀប អា នី ចម អីស បិច កាប ណោះ?»

១០ យ៉េស៊ូវ តើល អន់ខែ ជា «អាញ ចឹង រិះ អន់ អន់ដីស ហ្លួង សារ អោន សា គីម ឡឹង សារ ប្រ្លឹះ រាំងហៃ រាំងខ្យា។ ហះកា ពូ អន់ទៀត អាញ អូ រិះ អន់ ពូ ហ្លួង អុះ អាញ រិះ ដឹង សារ ប៉ារ៉ាម ដោច ភ្លើ អន់ អន់ខែ ហៃ កា អូ ប័ប អុះ អន់ អន់ខែ សាំយ៉ាង ហះកា អូ ហ្លួង ដេល។

១១ សារ កាប ប៉ាន់ដឹប ណោះ យី នីអៀ តិល ពៀ ណោះ យី ប៉ានីរ ប្រ្លៈ បិកកាតយ័។

១២ ប៉ាណូស បក់ អន់ដា ពៀប ឡាក់ កា តិល ពៀ ឡិ ពឹង ទ្រង អន់ខែ ទី កាតាំង ប៉ានីរ ប្រ្លៈ ហះកា ម៉ែត ប្រ្លៈ ប៊ីត វ៉ាត អ្សក់ ឡាច់ ប៉ានីរ ប្រ្លៈ ណោះ ឡឹង ពុត អន់ខែ ភៀ ជៃ អន់ អន់ខែ សៀ ប្រ្លៈ លូ ជៃ អន់ ទី ប្រ្លៈ តង់។

១៣ ប៉ាណូស អន់ដា ឡាក់ កា តិល ឡិ ពឹង ចារ តេះ ទី អំហ្គោ សាត់ កាតាំង ប៉ានីរ ប្រ្លៈ អន់ខែ កា ហោក សៀ។ ហះកា អន់ខែ អូ ទី អន់ ប៉ានីរ ប្រ្លៈ ម៉ុត កាណុង ពុត អន់ខែ អុះ អន់ខែ សៀ បាប៊ែត ប៉ាក់ ទី សារ ឡាបាក កា អ្នាត សៀ ឡុត។

១៤ តិល ឡិ ពឹង ចារ សាលៀ ណោះ យី ទិ បក់ ទី កាតាំង ប៉ានីរ ប្រ្លៈ ដេល ប៉ាក់ អន់តីត សារ វ៉ុនវ៉ាយ កា វ៉ាស អំប៉ាស លូ សារ ហោក វ៉ត់ ពឹង អង់ កក់ តេះ អា កា ម៉ុត កាត្រាប អូ អន់ ប៉ានីរ ប្រ្លៈ ប៉ាំងកើត សារ ដាក់ ពឹង អន់ ខែ អុះ។

១៥ តិល ឡិ ពឹង ចារ តេះ ដាក់ ណោះ យី ម្នាត បក់ ទី ពុត ពៀក ដាក់ ត្រង់ កាតាំង ប៉ានីរ ប្រ្លៈ កេះ កា សៀ លើយ អូ ទី អ្នាត អុះ លូ ប៉ាំងកើត ប្លែ ប៉ាការ ញ្ជា កា ពុត អត់ សាវ៉ាញ៉ា។

១៦ «អូ ទី ពៀ សុះ តាគៀង កេះណោះ អ្សក់ កគី កាត្រាប លើ ចែត អន់តេះ ក្រេ អុះ ទី ដឹង ពូ អ្សក់ ចែត ពឹង ចារ តាគៀង ភៀ តាត់ តាតារ បក់ ម៉ុត កាណុង ហី។

១៧ អូ ទី សារ អោន ឡាក់ ចឹង អូ តាំបាង អន់ ពូ ប៉ប៉ អុះ អូ ទី សារ សាគីម ចឹង អូ រ៉ះ អន់ ពូ ហ្លង់ ដេល។

១៨ ទីល នីណោះ ហត់ អន់ដឹស ឡាវ៉ាង លូ ខំ សាយ៉ាង ខង ប៉ាណូស ចំ ទី កេះ ចឹង អន់ ផែម ណារ៉ូ ហះកា បក់ ចំ អូ ទី ចឹង ត្រត់ អ្សក់ ឡាច់ កាណាត់ ញ៉ា ឡាក់ អើ យីត ជា ឡាកោ អើ ទី»។

១៩ ផះ ណោះ មើត លូ អុះៗ យីស៊ូ អន់ខែ ឡាក់ ប៉ាក់ ចារ អើ ហះកា អន់ខែ អូ ទី ទ្រង ម៉ុត ប៉ាក់ ចារ អើ អុះ ខង ប៉ាណូស អៀង តាឡាម៉។

២០ ទី ពូ រ៉ះ កា យីស៊ូ ជា «មើត លូ អុះៗ អីស ពីះ ប៉ាក់ អីស អន់ខែ អ្នែ កូម តែង ឡឹង»។

២១ ហះកា អើ តើល ពូ ជា «ពៀ ឡាក់ កាតាំង ប៉ានីរ ប្រ្លៈ បិកកាតយ័ កេះ ណោះ ប្រ័តិ ពូយ យី ម្នាត ណោះ ហង់ មើត លូ អុះ អាញ»។

សារ យីស៊ូ ប្រ័តិ អន់ ស្វាស បី ខ្យាល

២២ ប៉ាក់ ដាវ អន់តីត យីស៊ូ ជីវ ជិះ ទូក លូ ម្នាត សិះ កេះណោះ អើ ជា «ពិ ពិន យ្លង តាំងលើ ឡាក់ ប៉ាក់ ហាង តោ»។ ម្នាត សិះ កា ជែវ ទូក ឡាក់ លូ អើ។

២៣ ផ្ទះ អន់ខែ យួង ណោះ យីស៊ូ តែប ហ្នាក់ ផាឌី ទី ខ្យាល តិស តី ទៀក តាំងលើ ណោះ ប្រើគី អន់ រាំងក្លាច ទៀក ម៉ុត កាណុង ទូក បើត ចឹង ប៉ាញ៉ូ ទូក ចឹង កាឡាប់ ហង។

២៤ ម្ចាត សីះ ឡាំ រ៉ោ យីស៊ូ ផា «ណោយូ! ណោយូ! ពិស ចឹង តៅ កិញអៀ ហង»។ យីស៊ូ កាអ្សរ អន់តារ កេះណោះ ទីប ខ្យាល លូ ទៀក រាំងក្លាច ណោះ ខ្យាល លូ ទៀក កា ស្វាស ឡូត។

២៥ កេះណោះ យីស៊ូ អំបញ្ច លូ អន់ខែ ផា «ញ៉ា អន់ដីស អូ សៀ ប្រ្រៈ ប?» អន់ខែ អ្សត អ្សរៗ លូ ញម ខាក់ ម៉ោញ កាប លូ ម៉ោញ ផា «អើ អា ប៉ាណូស នីចម៍? អើ អូ ទីប ខ្យាល លូ ទៀក ណោះ ខ្យាល លូ ទៀក រ៉ាប់ អើ នីអៀ»។

សារ យីស៊ូ តាំងហ្សិត ប្រ្រៈ ប៊ីត ឡាច់ ឡឹង ប៉ាណូស

២៦ យីស៊ូ លូ ម្ចាត សីះ អន់ខែ យួង ទីល ប៉ាក់ ហាង ហះ ព្រី សុនសាត កេរ៉ា ស៊ីន ឡាក់ អ្នែ ត្រង់ លូ ខេត កាលីឡេ។

២៧ ផ្ទះ យីស៊ូ ហារ ប៉ាក់ គោក កា ទី ប៉ាណូស ឡឹង មៀង ពូ ម៉ោញ ដូរ ឡាក់ ប្រ្រៈ ប្រើគី អើ ពិះ ប៉ាក់ ចារ យីស៊ូ។ អើ អូ កាសិប ពៀត ខោ អារ ទុញ កេះ កា អូ អ្នែ ពឹង ហី ដេល អើ អ្នែ ដឹង រចារ ពូ តប់ ប៉ាទ្រ។

២៨ សាក់ បំប យីស៊ូ អើ កាដាប សាំប្រ្រៈ លូ កាប ស្រែក តុត ពុត ផា «អី យី ស៊ូ គន ប្រ្រៈ តិស ហ្និត ឡឹង ពូ អីស ទី សារ ញ៉ា លូ អាញ? អាញ បំរ ឡោម អីស ជៃ តាក់ ប៉ាណាប អាញ»។

២៩ ប្រ្រៈ ប៊ីត កាប នីណោះ ញន កា យីស៊ូ តាំងហ្សិត ឡាច់ ឡឹង កាម៉ាក់ ណោះ។ ប្រ្រៈ ប៊ីត ម៉ុត កាណុង អើ អៀង ទង កេះ។ ពូ តាឡាប់ ញ៉ាម អើ ទីប ចែត ណុះ លូ កត់ លូ ច្រាល់ ហះកា អើ រ៉ាក ណុះ សាន់ដូះ ច្រាល់ កេះ ណោះ ប្រ្រៈ ប៊ីត ប៉ាណាំ អើ ឡាំ អ្នែ ប៉ាក់ ព្រី ស្រែសិ។

៣០ យីស៊ូ អំបញ្ច លូ អើ ផា «ពៀ សិច អីស?» អើ តើល ផា «អាញ សិច តា បំល តាហាន» ខង ទី ប្រ្រៈ ប៊ីត អៀង ម៉ុត កាណុង អើ។

៣១ ប្រ្រៈ ប៊ីត ទីណោះ កា ឡោម យីស៊ូ ជៃ អន់ អើ តាំងហ្សិត ឡាច់ អន់ខែ អន់ ឡិ កាណុង ឡុះ ជ្រុ ចារ ប្រ្រៈ ចែត ថូត ប្រ្រៈ ប៊ីត។

៣២ ក្យាម រណោះ ទី សាតៃ អៀង ម៉ោញ តាបំល ផ្ទះ អ្នែ ណាំង សា រដុង ប៉ានី ម។ ម្ចាត ប្រ្រៈ ប៊ីត ឡោម យីស៊ូ អន់ អន់ខែ ម៉ុត ពឹង តាបំល សាតៃ ណោះ ឡូត យីស៊ូ កា ភម អន់ ដេល។

៣៣ ម្ចាស់ ប្រ្រឹះ បើក កា ឡាច់ ឡើង កាម៉ាក ណោះ ម៉ុត ពីង សាតែ។ តាប័ល សាតែ កា សាតាក់ ជីវ ច្រាំង ប៉ានីម ត្រួត ឡិ ទិ ពីង ទៀក តាំងលេហ៍ ឡង់ ទៀក តោ ទិ។

៣៤ ផ្ទះ ម្ចាស់ រង សាតែ ប៉ប សារ នីណោះ អន់ខែ កា សាតាក់ សីត រ៉ះ លូ ម្ចាស់ កាំឡាំង អ្នែ ប៉ាក់ មៀង លូ ម្ចាស់ កាំឡាំង បក់ អ្នែ ប៉ាក់ ស្រុក តេះ។

៣៥ កាំឡាំង អៀង កា ឡា ហែ សារ ណោះ ទីល ប៉ាក់ ចារ យីស៊ូ អន់ខែ ប៉ប ប៉ាណូស បក់ ប្រ្រឹះ បើក ឡាច់ ណោះ ពៃ។ អ៊ែ អង់អ្នែ ហះ ជុង យីស៊ូ អ៊ែ ដា ត់ ហ្លង់ កេះ លូ កាសិប ពៀត ខោ អាវ ដេល។ ណោះ អន់ខែ អ្នក ទិខ្ល។

៣៦ ម្ចាស់ បក់ ទី ប៉ប សារ ណោះ ម៉ាត់ តាំងឡា អន់ខែ រ៉ះ កា ពូ ឡើង សារ ប៉ាណូស ប្រ្រឹះ ប្រើ ណោះ អ៊ែ ដាត់ កេះ។

៣៧ កាំឡាំង ស្រុក បក់ អ្នែ រចារ កេរ៉ាស៊ីន ទិខ្ល អន់ខែ ឡោម យីស៊ូ ប្រើ អ៊ែ ចាក ឡាច់ ឡើង ស្រុក ចារ អន់ខែ ណោះ ខង អន់ខែ អ្នក ខាក់។ ទីល នី ណោះ យីស៊ូ ជីវ ជិះ ទូក រ៉ុល សីត ឡុក។

៣៨ កាម៉ាក ឡាក់ ម្ចាស់ ប្រ្រឹះ បើក ឡាច់ ណោះ ឡោម ប័រ ឡា អ្នែ អន់ខ្ល លូ អ៊ែ ដេល ហះកា យីស៊ូ ប្រើ អ៊ែ សីត លូ កាប ផា

៣៩ «ហត់ សីត ប៉ាក់ ហី អីស ទៅ ពិ! កេះណោះ រ៉ះ សារ ឡាក់ ប្រ្រឹះ បិកកា តយី ទី តាត់ អន់ដាត់ អីស»។ កាម៉ាក ណោះ កា ចាក រ៉ះ កា កាំឡាំង ពីង មៀង ឡើង សារ យីស៊ូ តាត់ អន់ដាត់ អ៊ែ។

សារ យីស៊ូ តាត់ អង់រ៉ុស សីត គន រតី យ៉ែរ៉ុះ

៤០ ប៉ាក់ យីស៊ូ សីត កេះ កាំឡាំង ទិខ្ល ហាប អ៊ែ ខង ពូ ក្យាក់ សាណាង ដឹង កា អ៊ែ សីត។

៤១ ផ្ទះ ណោះ ទី កាម៉ាក ម៉ោញ ដូរ សិច យ៉ែរ៉ុះ អ៊ែ ឡាក់ ក្រាត់ រ៉ាងហែ រ៉ោ ង អ៊ែ កា ពីះ កាដាប សាប្រឹះ ហះ ជុង យីស៊ូ លូ ឡោម ជៀក យីស៊ូ ឡា ប៉ាក់ ហី អ៊ែ

៤២ ខង អ៊ែ ទី គន អង់កាន់ ដឹង ម៉ោញ យី អាញ ១២ សាណាំ ផ្ទះ អីត យ៉ុប ក្យាមី ចឹង តោ ឡាក់ កេះ។

ផ្ទះ យីស៊ូ ចាក រទ្រង ណោះ ទី កាំឡាំង អៀង អង់អ្នែ គូប សោប ជុំ អ៊ែ។

៤៣ ផ្ទះ ណោះ ទី អង់កាន់ ម៉ោញ ដូរ អីត ជីវ អញ្ជុ ទុញ ១២ សាណាំ កេះ។

* អូ ទី ពៀ អូ តាត់ អន់ដាត់ អ៊ែ អុះ។

៤៤ អង់កាន់ ណោះ អ៊ែ ចាក ពូយ ទ្រង អង់កក់ ម៉ុត សាប៉ាក់ ឡាណុច អាវ យី ស៊ូ ផាឌី ផាម អ៊ែ ណោះ កា ងត់ អន់តានី ជុង ឡុត។

* ៨:៤៣ ៨:៤៣ ហ្នា ពូ ប្រាក់ លូ តី ម៉ោញ ចំលួន ធម្ម ប៉ានីរ ផាះ អ៊ែ អ្នក រ៉ាស អំបាស អៀង កេះ ដេល ច្រាល់ ម៉ូអ្យា តាត់ អន់ដាត់ ឡាកោ អ៊ែ ណោះ ហះកា...។

៤៥ យ៉េស៊ូ អំបញ្ច លូ ពូ ជា «ញើ សាប៉ាត់ អាវ អាញ ?» ផះ ពូ ប៉ាតែក ជា អូ កាន់តើស អើ អុះ ណោះ ពេត្រុះ តើល ជា «ណែយូ! ទី កាំឡាំង អៀង អង់ អៀះ គូប ជុំ អីស អន់ខៃ ទិខូ កាន់តើស អីស»។

៤៦ ហះកា យ៉េស៊ូ កាប ជា «ចាបះ កា ទី ប៉ាណូស ម៉ោញ ដូវ សាប៉ាត់ អាញ តា ទីច ខង អាញ កាតាំង អំវ៉ាញ អីញ អាញ តាត់ អន់ដាត់ ពូ»។

៤៧ អង់កាន់ ណោះ ហៃ កា ចឹង អោន អូ សាគីម អុះ អើ ម៉ុត កាដាប ហះ ម៉ាត់ យ៉េស៊ូ ទីប អូត វ៉ាវ៉ៃត។ កេះណោះ អើ វះ ហះ ម៉ាត់ កាំឡាំង អៀង ឡឹង ខ បះ អើ សាប៉ាត់ យ៉េស៊ូ លូ វះ ជា ឡាកោ អើ ដាត់ អីត ណោះ ដេល។

៤៨ កេះណោះ យ៉េស៊ូ កាប លូ អើ ជា «អី គន អីស ដាត់ កេះ ញុន កា អីស សៀ។ ចាក ពិ ចាក ដាត់ ប៉ាឡឹង»។

៤៩ ផះ យ៉េស៊ូ អៃ កាប ទី កាម៉ាក ម៉ោញ ដូវ ពីះ ឡឹង ហី យ៉ៃវុះ វះ ជា «គន អង់កាន់ អីស តៅ កេះ ដៃ តាត់ អង់ខើក ណែយូ ហង់»។

៥០ យ៉េស៊ូ កាតាំង សារ កាម៉ាក ណោះ វះ អើ កា វះ កា យ៉ៃវុះ ជា «ដៃ យីត អីស ក្រាន់ កា សៀដោច ណោះ គន អីស ចឹង វីស សីត ហង់»។

៥១ ប៉ាត់ យ៉េស៊ូ ឡា ទីល ហី កេះ អើ អូ អន់ ញើ ម៉ុត ពូយ អើ ពឹង កាណុង អុះ អន់ ដឹង ពេត្រុះ យ៉ាកុប យូហាន លូ មើត ពី សាស្វា ណោះ ហង់។

៥២ កាំឡាំង ទិខូ ផះ អៃ ញ៉ាំ អង់ហ្សាំង តាប៉ាប កា សាស្វា ណោះ ហះកា យី ស៊ីវះ កា អន់ខៃ ជា «ដៃ ញ៉ាំ ហង់ ខង ណាង អាអូ តៅ អុះ អើ ក្រាន់ កា តែប ហ្វាក់ ដោច»។

៥៣ ពូ កាកីក ប៉ាដើក ប៉ាញចើរ កា យ៉េស៊ូ ខង អន់ខៃ អូ អន់តត់ ជា ណាង ណោះ តៅ តាទីច កេះ។

៥៤ ហះកា យ៉េស៊ូ ចឹក តី សាស្វា ណោះ លូ កាប ជា «អី ណាង ចិ ហាត់ អូវ ឡុត ពិ»។

៥៥ ប៉ាដាត់ បក់ តៅ ណោះ កា វីល សីត ណារូ សាស្វា ណោះ កា អូវ អង់ អៃ ឡុត។ យ៉េស៊ូ ប្រើ ពូ អ្សក់ សាណា ញ៉ា អន់ កា សាស្វា ណោះ សា។

៥៦ មើត ពី សាស្វា អង់កាន់ ណោះ ញុម ខាក់ ហះកា យ៉េស៊ូ អូ អន់ អន់ខៃ វះ សារ ណោះ កា ពូ អុះ។

៩

សារ យ៉េស៊ូ ប្រើ សីះ អើ ចាក

១ កេះណោះ យ៉េស៊ូ អើ សីះ ១២ ដូវ ពីះ តុំ កេះណោះ អើ អន់ អន់ខៃ ទី អំវ៉ា ញ ទ្រុះ ប្រ្រះ បីត ប្រ្រះ វីត ទិណោះ ទីប អន់ អន់ខៃ អូ តាត់ អន់ដាត់ អីត ពូ អន់ទៀតៗ អន់ ដាត់ ដេល។

២ កេះណោះ អើ ប្រើ អន់ខែ ចាក រ៉ះ សារ រាំងហៃ រាំងខ្យា ម៉ះ ប្រើ៖ បិកកា តយី ទីប តាត់ អន់ដាត់ ពូ អីត ពូ អន់ ដាត់ ដេល។

៣ អើ អន់តត់ រ៉ះ កា អន់ខែ ណារ៉ូ ផា «ផះ អន់ដីស ចាក ណោះ ដៃ ទ្រុង ឡាំ កាណាត់ ញ៉ា យី៖ អ៊ឹង កាទុង កាតាម កាទុង កាតាម សាណា សាណិត កាតាម លៀន កាក់ កាតាម លូ ដៃ ពៀត អាវ ពៀរ តាល់ ដេល។

៤ ផា អន់ដីស ម៉ុត អ៊ែ ពីង ហី ចំ កាតាម ប៉រ អន់ដីស អ៊ែ ពីង ហី ណោះ លើយ ទីល ដាវ អន់ដីស ចាក ឡាច់ ឡឹង ស្រុក ណោះ។

៥ ផា ស្រុក ចំ ពូ អូហាប់ អន់ដីស អន់ដីស ត្រត់ ចាក ឡាច់ ឡឹង ស្រុក ណោះ ទីប តាតុះ ឡាច់ កាបក់ តេះ ឡឹង ជុង ភៀ តាំបាង ផា អន់ដីស អូ ត្រត់ លូ ពូ»។

៦ មូត សីះ កា ចាក រ៉ះ សារ ដាត់ ណោះ ឡឹង ស្រុក ម៉ៅញ ឡាំ ប៉ាត់ ស្រុក ម៉ៅញ លូ តាត់ អន់ដាត់ ពូ អីត ពូ គ្រឹប ចារ អន់ ដាត់ ដេល។

៧ សាដាច់ ហេរត កាតាំង ពូ រ៉ះ ឡឹង ដាវ យីស៊ូ ប្រត់ ទិណោះ អើ កា អូ អូ ចឹង ត្រត់ យីត នីចម៍ អុះ ខង បក់ អន់ដា ផា រតី យូហាន រីស សីត កេះ។

៨ បក់ អន់ដា ផា រតី អេលីយ៉ា តាំបាង ឡាកោ អន់ ពូ ប៉ប កេះ បក់ អន់ដា ណារ៉ូ ផា រ៉ាតីយ ប្រើ៖ សើត ពៃ ម៉ៅញ ដូវ រីស សីត។

៩ ហះកា សាដាច់ ហេរត កាប ផា «យូហាន ណោះ អាញ ប្រើ ពូ កាសិត អង់តូ កេះ ទីល នីណោះ ប៉ាណូស បក់ អូ ប្រត់ សារ អំរ៉ាញ នែវ អា ឡាក់ អាញ កាតាំង ពូ រ៉ះ អា ពៀ អើ ណោះ?» អើ កា បិច ឡាំ ហៃ យីស៊ូ ខាក់។

សារ យីស៊ូ អន់ ណុំ បាំង កា កាំឡាំង អៀង

១០ ប៉ាត់ មូត សីះ សីត កេះ អន់ខែ រ៉ះ កា យីស៊ូ ទិ ដាវ ឡាក់ អន់ខែ ទី ប្រត់ ណោះ ហង កេះណោះ អើ ជៀក អន់ខែ ឡាច់ តាង ឡឹង កាំឡាំង ឡាំ ប៉ាត់ ស្រុក បេតសៃដា។

១១ ហះកា កាំឡាំង អូ អន់តត់ អន់ខែ កា ឡាំ ពូយ យីស៊ូ ដេល អើ កា រាំង ហៃ អន់ខែ លូ រ៉ះ ឡឹង សារ ប្រើ៖ រាំងហៃ រាំងខ្យា អន់ អន់ខែ សាំយ៉ាំង ទីប អើ តាត់ អន់ដាត់ ពូ អីត ពូ អន់ ដាត់ ដេល។

១២ ប៉ាត់ ដាវ ក្យាម ចឹង ម៉ាំង កេះ មូត សីះ ១២ ដូវ ណោះ រ៉ះ កា យីស៊ូ ផា «អីស ប្រើ កាំឡាំង សីត ឡុត ពិ ម៉ាត់ អន់ខែ ចាក ណាំង តាច់ សាណា សា ណិត លូ ណាំង ចារ ដំ រស្រុក តេះ បក់ អ៊ែ ក្យាម រអា ខង ហះ ចារ អា ឡាង៉ាន់ ខាក់»។

១៣ ហះ កា យី ស៊ូ តើល ផា «អន់ ដីស អន់ សាណា កា អន់ខែ សា ណើ»។ ហះកា អន់ខែ តើល ផា «ញីន ទី ដឹង ណុំ បាំង ប៉ាតាម កាតុ លូ កា

ពៀរ ក្បាំង ទីល នីណោះ នីចម៍ ចឹង ប្រឹក៍ ? ញ៉ា ញីន ចឹង ឡា តាច សាណា សារ៉ាប៍ អន់ កា កាំឡាំង ទិខូ អា ប ?»

១៤ ខង កាំឡាំង ណោះ កាក់ ដឹង ម្នួត កាម៉ាក់ យី ៥០០០ ដូរ។ យីស៊ូ រ៉ះ កា ម្នួត សីះ ផា «ហាក់ អន់ដីស ប្រើ អន់ខែ អង់អ្នែ ប៊ុន ចារ ៗ ពិ កាណុង ម៉ៅញ ចារ យី ៥០ ដូរ»។

១៥ ម្នួត សីះ កា ប្រើ កាំឡាំង ទិខូ អង់អ្នែ ពឹង តេះ ប្រឹក៍ ឡាក់ កា អើ រ៉ះ ណោះ ហង។

១៦ កេះ ណោះ យី ស៊ូ អ្សក់ ណុំ បាំង ប៉ាតាម៍ កា តុ លូ កា ពៀរ ក្បាំង ណោះ ងើយ ហៃ ពឹង ប្លែង ប៉ានេ ប្រ្លឹះ កេះណោះ តុ អន់ កា ម្នួត សីះ កៀ ជែក អន់ កា កាំឡាំង សា។

១៧ កាំឡាំង សា ផឹត ទិខូ។ កេះណោះ អន់ខែ ទូញ វ៉ាន់ដាប៍ ណុំ បាំង សល់ ឡឹង ពូ សា ណោះ ទី ១២ កាអ៊ី។

សារ យីស៊ូ បាំងហៀន សីះ អើ

១៨ ទី ដាវ ម៉ៅញ ផះ យីស៊ូ ម៉ន់ អ្នែ តាង ឡឹង កាំឡាំង ម្នួត សីះ អ្នែ អន់ខូ លូ អើ ដេល ណោះ អើ អំបញ្ច លូ អន់ខែ ផា «កាំឡាំង ពូ ផា អាញ អា យី ប៉ាណូ ស នីចម៍ ?»

១៩ ម្នួត សីះ តើល ផា «បក់ អន់ដា ផា វគ័ យូហាន ឡាក់ បាំងហុំ ពូ អន់ដា ណារូ ផា វគ័ អេលីយ៉ា ហះកា ទី បក់ អន់ដា ណារូ ផា វគ័ គីយ ប្រ្លឹះ សើត ពៃ ម៉ៅញ ដូរ រ៉ុស សីត»។

២០ កេះណោះ យីស៊ូ អំបញ្ច លូ អន់ខែ ណារូ ផា «កាប៉ាច អន់ដីស អន់ដីស ផា អាញ អា ប៉ាណូស នីចម៍ ?» ពេត្រុះ កា តើល ផា «អីស អា បក់ ប្រ្លឹះ បិក កាតយ៍ រ៉ុស អន់ ប្រឹក៍ សាដាច»។

២១ ហះកា យីស៊ូ អន់តត់ រ៉ះ កា អន់ខែ អូ អន់ រ៉ះ សារ អា កា ពូ អុះ។

២២ អើ រ៉ះ ណារូ ផា «ប៉ាណូស អាញ ត្រត់ ប៉ាណាប អៀង នៃវ។ ម្នួត ក្រា ត់ រាំងហៃ មៀង ម្នួត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ លូ ណោយូ បាំងហៀន ចាបាប ចឹង អូ ណាស កា អាញ អន់ខែ ចឹង ប៉ាន់តោ អាញ ហះកា ប៉ែង ដាវ ឡឹង ណោះ ប្រ្លឹះ ចឹង តាត់ អង់រ៉ុស សីត អាញ ណារូ»។

២៣ កេះណោះ អើ រ៉ះ កា កាំឡាំង ទិណោះ ផា «បក់ ពៀ បិច ចាក ពូយ លូ សៀ អាញ ជៃ យីត កា ឡាកោ ទៅ ត្រត់ សាឡាក់ ឡាកោ គយ អ៊ឹង គីង រ៉ប់ ដាវ ពូយ អាញ

២៤ ខង បក់ ចំ បិច អ្នែ រ៉ុស បក់ ណោះ ចឹង តោ ហះកា បក់ ចំ តោ ញន អាញ បក់ ណោះ ចឹង អ្នែ រ៉ុស។

២៥ ផា ប៉ាណូស ទី ត្រឹប កាណាត៍ ពឹង អង់កក់ តេះ អា ហះកា ផា អើ តោ ទី ខា ដេល ប ?

២៦ ដៃ តាយូស កា ពូ ញន កា ប៉ាណូស អាញ លូ ប៉ានីរ អាញ កាប។ ផា បក់ ចំ តាយូស ប៉ាណូស អាញ ចឹង អូ អន់ហ្គាល់ បក់ ណោះ ដេល ប៉ាក់ ដាវ អាញ ជីវ ទីប ទី តាតារ ក្លាក់ ម៉ះ អាញ លូ ម៉ះ ពី អាញ ទីប អន់ខូ លូ បិយ ប្រ្រៈ ដាក់ ត្រង់។

២៧ អាញ រ៉ះ កា អន់ដីស តាទីច ផា ទី កាំឡាំង បក់ អន់ដា ឡាក់ អ្នែ ហះ អា ចឹង អូ តានី តោ អុះ អន់ខែ ចឹង ប៉ប័ សារ ប្រ្រៈ រាំងហៃ រាំងខ្យា»។

សារ យីស៊ូ ម៉ាច់ ឡាកោ

២៨ យី អ៊ែ តាំងហាម ដាវ ឡឹង យីស៊ូ រ៉ះ សារ ណោះ អ៊ែ ជៀក ពេត្រុះ យូ ហាន លូ យ៉ាកុប ហារ ពីង ប៉ានីម ភៀ ម៉ន់។

២៩ ផះ យីស៊ូ ម៉ន់ ផាឌី ម៉ុះ ម៉ាត់ ឡាច់ តាតារ សឹង ខោ អារ អ៊ែ កើត បាក តាំព្នង។

៣០ ផះ ណោះ ទី ប៉ាណូស ពៀរ ដូវ អ្នែ កាកាប លូ អ៊ែ យី វតី ម៉ូសេ លូ វតី អេ លីយ៉ា

៣១ ទីប ទី តាតារ ក្លាក់ ពីង ឡាកោ អន់ខែ។ អន់ខែ កាកាប ឡឹង សារ ឡាក់ យីស៊ូ ចឹង តោ ប៉ាក់ មៀង យេរូសាឡឹម។

៣២ ពេត្រុះ លូ គូប អ៊ែ អន់ខែ កាកី តែប ខាក់ ប៉ាក់ អន់ខែ សាទីរ ប៉ប័ យីស៊ូ ឡាច់ តាតារ ក្លាក់ លូ ប៉ប័ កាម៉ាក់ ពៀរ ដូវ អន់តារ អន់ខូ លូ អ៊ែ ដេល។

៣៣ ផះ វតី ម៉ូសេ លូ វតី អេលីយ៉ា ចឹង ចាក ឡាច់ ឡឹង យីស៊ូ ណោះ ពេ ត្រុះ កាប ផា «ណោយូ ញីន អ្នែ ហះ អា ដាក់ ខាក់ ញីន ចឹង ប្រ័តី វ៉ាណើះ ប៉ែង អន់ កា អីស ម៉ោញ អន់ កា វតី ម៉ូសេ ម៉ោញ លូ អន់ កា វតី អេលីយ៉ា ម៉ោញ»។ អ៊ែ កាប ណោះ អូ អូ អន់តត់ ផា អ៊ែ កាប ឡឹង សារ ញ៉ា អុះ។

៣៤ ផះ ពេត្រុះ អ្នែ កាកាប ឡឹង សារ ណោះ ផាឌី ទី កាម៉ល់ ពីះ កាត្រោប អន់ ខែ។ អន់ខែ អ្សគ ខាក់ ផះ អន់ខែ អ្នែ កាណុង កាម៉ល់ ណោះ។

៣៥ កេះណោះ អន់ខែ កាតាំង ប៉ានីរ កាប ឡឹង កាម៉ល់ ណោះ ផា «អា ហង គន អាញ តាំងឡា អាញ ទី រឺស * អ៊ែ ហត់ សាំយ៉ាំង អ៊ែ ពី»។

៣៦ កេះ កាតាំង ប៉ានីរ កាកាប ណោះ អន់ខែ ប៉ប័ ដឹង យីស៊ូ ម៉ោញ ដូវ អ៊ែ ណារ។ ផះ រាំងរាំង ណោះ កា ពៀ កា អន់ខែ អូ រ៉ះ អុះ សារ អន់ខែ ប៉ប័ ណោះ។

សារ យីស៊ូ ទ្រុះ ឡាច់ ប្រ្រៈ បីត ឡឹង សាស្វា ម៉ោញ ដូវ

៣៧ ប៉ាក់ ដាវ អន់តីត អន់ខែ ជីវ ឡឹង ប៉ានីម កេះ ទី ប៉ាណូស អៀង ឡា ប៉ាក់ ចារ យីស៊ូ។

* ៩:៣៥ ៩:៣៥ ទី រឺស ហ្វា ពូ ច្រាក់ លូ តី ម៉ោញ ចំលួន ផាះ បិច ចែ កា ។

៣៨ ផ្ទះ ណោះ ទី កាម៉ាក់ ម៉ៅញ ដូរ កាណុង កាំឡាំង ណោះ កាប ម៉ៃៗ ជា «អី ណែយូ អាញ ប៉រ ឡោម អីស ប៉រ អីស តាប៉ាប តាប៉ុន កា គន អាញ ណើ ខង អាញ ទី គន ដឹង ម៉ៅញ ណោះ ហង។

៣៩ ហៃ ប្រ្លឹះ ប៊ីត ម៉ុត កាណុង អើ រ៉ប អើ ម៉ុត អើ ប្រ្លឹក អន់ គន អាញ អង់ ហ្សាំង លូ សាំប៊ីត ឡាឡាក សាស្វាល់ ឡាច់ កាំពុះ ពីរ កាង។ ប្រ្លឹះ ប៊ីត ណោះ ប្រ្លឹក កា អើ តុត យ៉ុប កេះណោះ អើ កា ឡាច់ ឡឹង អើ ប៊ីត។

៤០ អាញ ឡោម មូត សីះ អីស ប្រើ អន់ខែ ទ្រុះ ឡាច់ ប្រ្លឹះ ប៊ីត ណោះ កេះ ដេល ហះកា អន់ខែ ទ្រុះ អូ ឡាច់ អុះ»។

៤១ យីស៊ូ កាប កា អន់ខែ ជា «អី មូត កាង កល់ អូ ចៃ សៀ លូ ទី ពុត អិក ! ត្រ គ់ អន់ អាញ អ្វៃ ទុញ ប៉ុប ចំ ណារ៉ូ លូ អន់ដីស អា ? ប៊ិះ អ្សក់ គន អីស ណោះ ឡា ប៉ាក់ អាញ អា»។

៤២ ផ្ទះ សាស្វា ណោះ ចាក ម៉ុត ប៉ាក់ យីស៊ូ ប្រ្លឹះ ប៊ីត តាត់ អំប៉ក់ ឡាឡាក សាស្វាល់ តុត យ៉ុប ឡូត ហះកា យីស៊ូ កាប កា ប្រ្លឹះ ប៊ីត លូ តាត់ អន់ដាក់ សាស្វា ណោះ កេះណោះ ជីន កា ពី អើ ទៅ។

៤៣ កាំឡាំង ទិខ្ច ញម ខាក់ កា សារ អំរ៉ាញ អីញ កេង ខាក់ ម៉ះ ប្រ្លឹះ ប៊ីត កា តយ័ ណោះ។

សារ យីស៊ូ ប៉ាំងហៀន សីះ អើ ណារ៉ូ

ផ្ទះ កាំឡាំង ទិខ្ច អ្វៃ ញម ឡឹង សារ យីស៊ូ ប្រ្លឹក ណោះ យីស៊ូ រ៉ះ កា មូត សីះ អើ ជា

៤៤ «ហត់ អន់ដីស សាំយ៉ាំង កាខាក់ សារ ទិ អា ពិ បាប៊ីត ណារ៉ូ ពូ ចឹង រ៉ុប ជីន ប៉ាណូស អាញ អន់ កា ពូ ប្រ្លឹក បាប»។

៤៥ ហះកា មូត សីះ អូ ហ្លង់ ឡឹង សារ អើ រ៉ះ ណោះ អុះ ខង ប្រ្លឹះ អោន សារ ណោះ អូ អន់ អន់ខែ ហ្លង់។ អន់ខែ កា អូ ខីន អំប៉ញ អើ ឡឹង សារ ណោះ ដេល។

៤៦ ផ្ទះ ណោះ មូត សីះ កា កាប ប៉ាតែក លូ គូប សោប ជា កាណុង កាំឡាំង អន់ខែ ណោះ ញើ ប្រ្លឹក តីស ឡឹង ពូ។

៤៧ ហះកា យីស៊ូ ហ្លង់ ឡឹង ពុត អន់ខែ យីត ណោះ អើ អ្សក់ សាស្វា ម៉ៅញ ដូរ អន់ អន់តាវ ហះ សានែង អើ។

៤៨ កេះណោះ អើ កាប ជា «ញើ ប៊ុច ចៃ កា សាស្វា អា ញន អាញ ឡាក់ កា អើ ប៊ុច ចៃ កា អាញ ដេល ញើ ប៊ុច ចៃ កា អាញ ឡាក់ កា អើ ប៊ុច ចៃ កា ប្រ្លឹះ ប៊ីត កា តយ័ ឡាក់ ប្រើ អាញ ពីះ ប៉ាក់ អា ដេល។ កាណុង កាំឡាំង អន់ដីស អា ញើ ប៉ាស្រុ ឡាកោ ចិ ឡឹង ពូ យី អើ ណោះ ហង តីស ឡឹង ពូ»។

៤៩ យូហាន រ៉ះ កា យីស៊ូ ផា «ណែយូ ញីន បំបំ ប៉ាណូស ម៉ោញ ដូរ ទ្រុះ ឡាច់ ប្រ្រៈ បីត ញន កា សិច អីស។ ញីន ទីប អូ អន់ អើ ប្រ្រៈ នីណោះ អុះ ខង អើ អូ ចាក ពួយ អីស ឡាក់ កា ញីន»។

៥០ ណោះ យីស៊ូ តើល អើ ផា «ដៃ ទីប អើ បក់ ញើ អូ ណាំង សារ លូ អន់ ដីស បក់ ណោះ កា កាំឡាំង អន់ដីស ដេល ហង»។

៥១ ប៉ាក់ ក្បាម ចឹង ទីល ដាវ កាំឡត់ យីស៊ូ ត្រត់ ហារ ពីង ប្លែង កេះ អើ កា ចាក ឡាំ ប៉ាក់ មៀង យេរូសាឡឹម ឡត។

៥២ ហះកា អើ ប្រើ សិះ អើ បក់ អន់ដា ចាក អន់ទ្រូល ឡឹង អើ មូត ណោះ កា ចាក ម៉ុត កាណុង ស្រុក សុនសាត សាម៉ារី ភៀ ណាំង ទ្រៀម ចារ អន់ កា អើ។

៥៣ ហះកា កាំឡាំង ស្រុក ពូ ណោះ អូ អន់ អើ អ្នែ ហះ ណោះ អុះ ខង ពុត អើ បិច ឡាំ ប៉ាក់ មៀង យេរូសាឡឹម។

៥៤ ផះ យ៉ាកុប លូ យូហាន បំបំ នីណោះ អន់ខែ កា អំបញ្ច លូ យីស៊ូ ផា «នី ចម ពី តាំងឡា អីស បិច ប កា ញីន ចឹង អើ ប្រ្រៈ ប្រើ ប៉ាឡិ អុញ ឡឹង ប្លែង សា អន់ខែ អា»។

៥៥-៥៦ ហះកា យីស៊ូ កាលែង ហៃ លូ កាប កា អន់ខែ ។ កេះណោះ អន់ខែ ចាក ឡាំ ប៉ាក់ ស្រុក ពូ ម៉ោញ ណារ៉ូ។

៥៧ ផះ អន់ខែ ចាក រទ្រង ទី កាម៉ាក់ ម៉ោញ ដូរ កាប លូ យីស៊ូ ផា «អាញ ចឹង ប្រ្រៈ សិះ ចាក ពួយ អីស ដេល យៈ អីស ឡាំ ប៉ាក់ ចំ កាតាម»។

៥៨ យីស៊ូ តើល អើ ផា «សូ ព្រី ទី រ៉ុង ម៉ះ អើ សែម កា ទី សំបួរ ម៉ះ អើ ដេល ហះកា ប៉ាណូស អាញ អូ ទី ចារ ម៉ុត វ៉ាឡូវ អុះ»។

៥៩ យីស៊ូ កាប លូ ប៉ាណូស ម៉ោញ ដូរ ណារ៉ូ ផា «ចុ ចាក ពួយ អាញ»។ ហះកា អើ ណោះ តើល ផា «ពី តាំងឡា អីស អន់ អាញ សីត តប់ ប៉ាទ្រូ ពី អាញ ហិ»។

៦០ ហះកា យីស៊ូ តើល ផា «អន់ ប៉ាណូស តោត តប់ គូប អន់ខែ ពី។ កាប៉ាច់ អីស ហត់ ចាក រ៉ះ ឡឹង សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រៈ បិកកាតយ័ ពី»។

៦១ កេះណោះ ទី ប៉ាណូស ម៉ោញ ដូរ ណារ៉ូ រ៉ះ ផា «ពី តាំងឡា អាញ ចឹង ឡាំ ពួយ អីស ដេល ហះកា អីស អន់ អាញ សីត រ៉ះ លូ កាំឡាំង ហិ អាញ ហិ»។

៦២ ហះកា យីស៊ូ រ៉ះ កា អើ ផា «ប៉ាណូស ចំ ម៉ុត ថៃ ណា កេះណោះ កាលែង ហៃ ញ៉ាៗ តែង ប៉ាអច់ ៖ ប៉ាណូស ណោះ ចឹង អូ ត្រត់ លូ សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រៈ បិកកាតយ័ អុះ»។

† ៩:៤៥-៤៦ ៩:៤៥-៤៦ ហ្នា ពូ ប្រាត់ លូ តី ម៉ោញ ចំលួន ផែម ប៉ានីរ ផោះ ផា «អន់ដីស អូ អន់តត់ កា ទី ប៉ាង៉ាត់ ញ៉ា កាណុង ឡាកោ អន់ដីស អុះ។ អូ ត្រត់ អាញ ពីះ ចាំឡាយ ប៉ាណូស អុះ អាញ ពីះ ប៉ាក់ អា ភៀ តង់ ប៉ាណូស»។ ‡ ៩:៦២ ៩:៦២ សារ អា ញៀប ឡាក់ កា ប៉ាណូស បិច ចាក ពួយ យីស៊ូ ហះកា អ្នែ បិច ប្រ្រៈ ពួយ ប៉ាណូស អូ សៀ ប្រ្រៈ ឡាក់ កា អើ យើយ ប្រ្រៈ ពៃ ដេល។

90

សារ យីស៊ូ ប្រើ សីរៈ អែរី ៧០ ដូរ ចាក អន់ទ្រូល

១ អន់តីត ឡើង ណោះ យីស៊ូ ឡាក់ ពី តាំងឡា រើស អ្នក សីរៈ ៧០ ដូរ * ណា រ៉ូ កេះណោះ អែរី ប្រើ ពូ ចាក ពៀរ ដូរ ៗ ឡាក់ អន់ទ្រូល គ្រឹប ស្រុក គ្រឹប មឿង ឡាក់ អែរី យីត ចឹង ឡាក់ ណោះ ហង។

២ យីស៊ូ រ៉ះ កា ពូ ផា «ទី ពៀ អៀង ខាក់ ឡាក់ ត្រត់ ច្រត់ ហះកា ប៉ាណូស ច្រត់ បើត ដូរ តាឡាម។ ទីល នីណោះ ហត់ អន់ដីស ឡោម ប្រ្រៈ បិកកាតយ័ ឡាក់ តាំងឡា មីរ អន់ អែរី ប្រើ ពូ ឡាក់ ច្រត់ ពៀ ពីង មីរ អែរី អា។

៣ ហត់ ឡាក់ ពិ ហៃ អាញ ប្រើ អន់ដីស ឡាក់ អា រ៉ុច លូ អន់ គន ចៀម អែរី ពីង អន់តីត តាប៉ល់ សូ ព្រី។

៤ ដៃ ទ្រុង ឡាក់ កាតិប លៀន កាទុង លើ កឹប ពៀរ យូ អុះ លូ អូ អន់ កាប ឡើ លូ បក់ ពៀរ ទ្រុង អុះ។

៥ ផា អន់ដីស ម៉ុត ពីង ហី ចំ កាតាម សាត់ ប៉ាន់ដា អន់ដីស ត្រត់ កាប ផា "អន់ ប្រ្រៈ ប្រត់ អន់ កាំឡាក់ ហី អា ទី សារ សាណុក សាវ៉ាក"។

៦ ផា ប៉ាណូស កាណុង ហី ណោះ យី ចឹង ទី សារ សាណុក សាវ៉ាក ណោះ អន់ខៃ ចឹង ទី សារ សាណុក សាវ៉ាក ឡាក់ កា អន់ដីស ផា តាទីច។ ផា អន់ខៃ អូ យី ចឹង ទី សារ សាណុក សាវ៉ាក សារ អន់ដីស ប៉រ ណោះ ចឹង សីត ប៉ាក់ អន់ដីស ទៅ។

៧ ហត់ អន់ដីស អែរី ពីង ហី ណោះ ហង លូ សា សាណា សាណិត ញ៉ា ឡាក់ ពូ អន់ កា អន់ដីស ណោះ ពិ ខង បក់ ប្រត់ ងារ ត្រត់ ទី លៀន ពូ ច្នាល់។ ដៃ ត្រូវ ចារ អែរី ឡើង ហី ម៉ៅញ ឡាក់ ប៉ាក់ ហី ម៉ៅញ ណារ។

៨ ផា អន់ដីស ម៉ុត ពីង ស្រុក ចំ កាតាម ផា ទី ពូ ហាប់ រ៉ាំងហៃ អន់ដីស លូ អន់ សាណា សាណិត ញ៉ា កាតាម សា ពិ។

៩ ទីប តាត់ អន់ដាត់ ពូ អីត ពូ កាណុង ស្រុក ណោះ អន់ ដាត់ លូ រ៉ះ កា ពូ ផា "សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រ្រៈ បិកកាតយ័ ក្យាម ចឹង ទីល ប៉ាក់ អន់ដីស កេះ"។

១០ ផា អន់ដីស ម៉ុត ពីង ស្រុក ចំ កាតាម ផា ពូ អូ ចៃ ហាប់ អូ រ៉ាំងហៃ អន់ ដីស ត្រត់ ឡាក់ ប៉ាក់ ទ្រុង លូ កាប ផា

១១ "យ្រ្រៈ កាបក់ តេះ កាណុង ស្រុក អន់ដីស អា ឡាក់ តីត ពីង ជុង ញីន កា ញីន ចឹង តាតុះ អន់ កា អន់ដីស ទៅ ដេល។ ហះកា អន់ដីស ត្រត់ អូ អន់តត់ ផា សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រ្រៈ បិកកាតយ័ ក្យាម ចឹង ទីល កេះ"។

* ១០:១ ១០:១ ៧០ ដូរ ហ្លា ពូ ត្រត់ លូ តី ម៉ៅញ ចំលួន ផាះ ៧២ ដូរ ។

១២ អាញ រ៉ះ កា អន់ដីស ជា ប៉ាក់ ដាវ ណោះ ម្នាក់ ម្យ៉ាង សូដ៏ † អន់ខែ ចឹង ត្រង់ ថ្ងៃ ជីច ឡើង ម្នាក់ ស្រុក ណោះ។

១៣ «អី ម្នាក់ ស្រុក ខ្ញុំ វ៉ាស៊ីន អន់ដីស ចឹង ឡាបាក់ តាទីច ហង។ អី ម្នាក់ ស្រុក បេតសែដា អន់ដីស កា ត្រង់ ប៉ាណាប ដេល។ ជា ម្នាក់ ម្យ៉ាង ទីរ៉ូះ លូ ម្យ៉ាង ស៊ីដូន ‡ ទី ប៉ប័ សារ អំរ៉ាញ អីញ ឡាក់ កា អន់ដីស ទី ប៉ប័ ហះ អា ចាបះ កា ម្នាក់ ម្យ៉ាង ទិណោះ ចឹង ប៉ិនពែង ពុត ពៀក តាទីច ឡាត ទីប អន់តុក កាប៉ោ លូ អង់អ្នែ ពីង អំហ្វូរ ៩។

១៤ ប៉ាក់ ប្រ្រៈ ប៊ិកកាតយ័ តាត់ស៊ិន សារ ប៉ាណូស ទីខ្ល ទៀ ម្នាក់ ម្យ៉ាង ទីរ៉ូះ លូ ម្យ៉ាង ស៊ីដូន អន់ខែ ចឹង ត្រង់ ថ្ងៃ ជីច ឡើង អន់ដីស។

១៥ អី ម្នាក់ ម្យ៉ាង កាផានីម ដៃ សាមីគី ជា ប្រ្រៈ ចឹង តាត់ អំប៉ោក អន់ដីស ហារ ទិល ប្លែង យី អន់ដីស ចឹង ឡា កាណុង ត្រោម តេះ ចារ គ្រុន ប៉ាទ្រូ ឡុក»។

១៦ អែរ រ៉ះ កា សីះ អែរ ណារ៉ូ ជា «ពៀ ចៃ សាំយ៉ាង អន់ដីស ឡាក់ កា អែរ សាំ យ៉ាង អាញ ដេល ពៀ អូ ចៃ ហាប់ អន់ដីស ឡាក់ កា អែរ អូ ចៃ ហាប់ អាញ ដេល ពៀ អូ ចៃ ហាប់ អាញ ឡាក់ កា អូ ចៃ ហាប់ ប្រ្រៈ ឡាក់ ប្រើ អាញ ពីះ ប៉ាក់ អា ដេល»។

១៧ ម្នាក់ សីះ ៧០ ដូរ * សីត ទីប ទី សារ ហោក រ៉ត់ លូ រ៉ះ ជា «អី ពី តាំង ឡា ផះ ញីន ទ្រុះ ឡាច់ ប្រ្រៈ ប៊ីត ឡើង ប៉ាណូស ញុន កា សិច អីស ប្រ្រៈ ប៊ីត កា អ្សក កា ញីន ដេល»។

១៨ ហះកា យីស៊ូ រ៉ះ កា អន់ខែ ជា «អាញ ប៉ប័ ប្រ្រៈ ប៊ីត សាតាំង ឡា ឡើង ប្លែង ឡាក់ កា កាំឡាត។

១៩ ហៃ អាញ អន់ អំរ៉ាញ អីញ កា អន់ដីស ចាក ចត់ ពីះ លូ កា ទៀង ខោរ លូ អំប៉ាំង អំរ៉ាញ អីញ ម្នាក់ តាម៊ីរ ពិន ដេល អូ ទី ពៀ ចឹង ប្រ្រៈ កា អន់ដីស ទី អុះ។

២០ ហះកា ដៃ ហោក កា ប្រ្រៈ ប៊ីត អ្សក កា អន់ដីស ណោះ ត្រង់ ហោក រ៉ត់ កា ប្រ្រៈ ច្រាត់ សិច អន់ដីស គម ពីង ប្លែង តោ»។

២១ ផះ ណោះ យីស៊ូ ហោក ខាក់ ញុន កា ប៉ាងាត់ ប៉ាលីង ប្រ្រៈ ដាក់ កា ខាក់ អែរ កាប ជា «អី ប្រ្រៈ តេះ ប្រ្រៈ ប្លែង ឡាក់ ពី អាញ ប័រ ប៉ានេ អីស ខង អីស ទី អោន សារ ទិ អា កា ម្នាក់ គីត ខា ហ្សាំង សាឡាច់។ ហះកា អីស តាំបាង

† ១០:១២ ១០:១២ ម្យ៉ាង សូដ៏ យី ម្យ៉ាង ម៉ោញ សើត ពៃ ពូ ប្រ្រៈ អូ ដាក់ ម្យ៉ាង ណោះ ប្រ្រៈ ប៊ិកកាតយ័ ចែត ថ្ងៃ ថា ឡាយ ម្យ៉ាង ទី ថ្មី។ ប័រ ហៃ កាណេត អង់កក់ តេះ (លោកុប្បត្តិ) ១៩:១-២៨។
‡ ១០:១៣ ១០:១៣ ម្យ៉ាង ទីរ៉ូះ លូ ម្យ៉ាង ស៊ីដូន យី ម្យ៉ាង សុនសាត អន់ទៀត ពូ ខ្ល ប្រ្រៈ អូ ដាក់ ម្យ៉ាង។
§ ១០:១៣ ១០:១៣ គុន តាឡាប័ ឃើយ ពូ ជា ពូ ឡាប័ ញុន សារ យច លូ ប៉ិនពែង ពុត ពៀក ពូ ឃើយ អន់តុក កាប៉ោ លូ អង់អ្នែ ពីង អំហ្វូរ។ * ១០:១៧ ១០:១៧ ៧០ ដូរ ហ្វា ពូ ច្រាត់ លូ តី ម៉ោញ ចំលួន ផាះ ៧២ ដូរ។

អន់ កា ម្នត អូ គីត អូ ខា អូ អូ អូ ហ្នង់ ត្រគ់ ហង ពី អីស ប៉ាញ្ញី ពុត ប្រ័គី នី អៀ»។

២២ កេះណោះ យីស៊ូ កាប លូ ពូ ជា «ពី អាញ្ញី ទី អន់ អាញ្ញី ហ្នង់ ត្រីប សារ អើ ទិណោះ។ អូ ទី ញើ អន់ហ្នាល់ គន ប្រ្រៈ បិកកាតយ័ ហ្នាស ឡឹង អើ ទៅ អុះ កា អូ ទី ញើ អន់ហ្នាល់ ប្រ្រៈ បិកកាតយ័ ហ្នាស ឡឹង គន អើ ដេល។ ទីល នីណោះ អូ ទី ប៉ាណូស ញើ ចឹង អន់ហ្នាល់ ប្រ្រៈ បិកកាតយ័ អុះ ជា អាញ្ញី អូ តាំ បាង អន់ ពូ អន់ហ្នាល់»។

២៣ កេះណោះ យីស៊ូ កាលែង តែង ម្នត សីះ លូ កាប អូ អន់ ពូ អន់ទៀត កា តាំង ជា «ទី សារ សាណុក សារ៉ាក តាទីច ហង ញើ ទី ប៉ប័ ទី សារ ឡាក់ អន់ដីស ទី ប៉ប័ អា។

២៤ អាញ្ញី ប៉រ រះ កា អន់ដីស តាទីច ជា ទី ម្នត រ៉ាគីយ ប្រ្រៈ លូ សាដាច់ សើត ពៃ អៀង ដួរ បិច ប៉ប័ សារ អន់ដីស ទី ប៉ប័ អា ដេល ហះកា អន់ខែ អូ ទី ប៉ប័ អុះ។ អន់ខែ បិច កាតាំង ដេល សារ អន់ដីស ទី កាតាំង អា ហះកា អន់ខែ អូ ទី កាតាំង អុះ»។

សារ យីស៊ូ កាប ប៉ាន់ដីប ឡឹង សុនសាត សាម៉ារី បក់ តង ពូ

២៥ ផះ ណោះ ទី ប៉ាណូស ឡាក់ អូ ចាបាប កេង ម៉ោញ ដួរ អូរ អន់តារ អំបញ្ញី សាត់ លួង យីស៊ូ ជា «ណោយូ! អាញ្ញី ត្រគ់ ប្រ័គី នីចម៍ អន់ជា ភៀ អន់ ទី អាញ្ញី អ្នែ រ៉ុស លើយ?»

២៦ យីស៊ូ តើល អើ ជា «កាណុង ផាប ចាបាប ប្រ្រៈ ទី ប្រាត់ រះ នីចម៍ អន់ ជា? ផះ អីស អាន អីស ហ្នង់ នីចម៍?»

២៧ ប៉ាណូស ណោះ តើល ជា «ត្រគ់ បិច ចៃ កា ប្រ្រៈ បិកកាតយ័ ឡាក់ ប្រ្រៈ មៈ អន់ដីស ទី ពុត ទី ញើ ទីប ប៉ាងាត ប៉ាលឹង ទីប ឡាកោ ប៉ាងឡៃ + លូ បិច ចៃ កា អុះ មី ឡឹង តែង ឡាក់ កា បិច ចៃ កា ឡាកោ អីស ទៅ ដេល ។»។

២៨ យីស៊ូ តើល ជា «អីស ជា ណោះ ត្រគ់ ហង ហត់ អីស ប្រ័គី នីណោះ ហង ពី ណោះ អីស ចឹង ទី អាញ្ញី អ្នែ រ៉ុស លើយ តាទីច»។

២៩ ហះកា ប៉ាណូស ណោះ បិច តាំបាង ជា អើ ឡាក់ ប៉ាណូស ដាក់ ត្រង់ អើ កា អំបញ្ញី លូ យីស៊ូ ណារ៉ូ ជា «ញើ អុះ មី ឡឹង តែង អាញ្ញី ណោះ?»

៣០ យីស៊ូ តើល ជា «ទី កាម៉ាក ម៉ោញ ដួរ ចាក ឡឹង មៀង យេរូសាឡឹម ឡាក់ ប៉ាក់ មៀង យេរីខូ កា ប៉ាតះ ប៉ាណូស អូ ដាក់ ម្នត ណោះ កាមេ ពីត អើ តុត យ៉ុប តោ ងំល់ ទីប ប៉ុន អ្នក ទី កាណាតី អើ ទ្រុង ណោះ កេះណោះ អន់ខែ ចាក អ្នា ត អើ ហះ ណោះ ហង។

† ១០:២៧ ១០:២៧ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប លឹក ទី ញើរ (ចោទិយ/កថា) ៦:៤-៥។
‡ ១០:២៧ ១០:២៧ សារ អា ឡាច់ ឡឹង ចាបាប ម្នត លេវី (លេវីនីយ) ១៩:១៨។

៣១ ផ្ទះ ណោះ ទី ក្រាត់ វ៉ាម៉ះ បង្ហែម៉េញ ដូរ ចាក ទ្រង់ ណោះ ដែល កា ប៉ប័ កាម៉ាក៍ ពូ ពីត ណោះ អើ កា ចាក យ៉ូរ។

៣២ កេះណោះ ទី ម្នុត លេវី ម៉េញ ដូរ កា ពីរ ទីល ប៉ាត់ ចារ ណោះ ដែល អើ ប៉ប័ កាម៉ាក៍ ពូ ពីត ណោះ អើ កា ចាក យ៉ូរ និះទៅ ដែល។

៣៣ អន់តីត ឡឹង ណោះ ទី សុនសាត សាម៉ារី ៩ ម៉េញ ដូរ កា ពីរ ទីល ប៉ាត់ ចារ ណោះ ដែល សាត់ អើ ប៉ប័ កាម៉ាក៍ ពូ ពីត ណោះ អើ តាប៉ាប តាប៉ុន ខា ក់។

៣៤ ណោះ អើ កា ម៉ុត ប៉ាត់ កាម៉ាក៍ ណោះ លូ អ្សក់ តាពៃ ទៀក * ប្រោ ពីង ឡាកា លូ ទ្រែម កេះណោះ ប៉ោក ចែត ពីង សេះ អើ អ្សក់ ឡា ប៉ាត់ ហី អើ ចឹង ដំ លូ រ៉ាំងហៃ រ៉ាំងខ្យា អើ ដែល។

៣៥ ប៉ាត់ កាំលី តាយ៉ាង អន់ទ្រូល ឡឹង អើ ចឹង ចាក អើ អ្សក់ លៀន ពៀរ កាក់ † អន់ កា តាំងឡា ហី ណោះ ទីប អើ អន់តត់ រ៉ះ ជា "ហត់ អីស រ៉ាំងហៃ រ៉ាំងខ្យា ប៉ាណូស អា ណើ ជា អីស ចាយ អៀង ឡឹង លៀន អា ប៉ាត់ អាញ សីត ទៀ អាញ ចឹង ជីន លៀន អីស ណោះ"។

៣៦ ទីល នីណោះ តាម អីស យីត ម្នុត ប៉ែង ដូរ ណោះ បក់ អើ ចំ អុះ ម៉ី ឡឹង តែង លូ កាម៉ាក៍ ពូ កាម៉ៃ ពីត ណោះ ?»

៣៧ អើ តើល ជា «យី ប៉ាណូស បក់ ទី ពុត តាប៉ាប តាប៉ុន កា អើ ណោះ ហង»។ យីស៊ូ ជា កា អើ «ទីល នីណោះ ចាក ពិ ហត់ អីស ប្រ័ត៍ ឡាក់ កា អើ ណោះ ហង»។

សារ យីស៊ូ ឡា ប៉ាត់ ហី ម៉ារី លូ ម៉ាថា

៣៨ ផ្ទះ អន់ខែ ចាក យីស៊ូ ម៉ុត កាណាង ស្រុក ម៉េញ ទី អង់កាន់ ម៉េញ ដូរ សិច ម៉ាថា ឡា ហាប អើ ជៀក ម៉ុត ប៉ាត់ ហី អើ។

៣៩ ម៉ាថា អើ ទី អុះ អង់កាន់ ម៉េញ សិច ម៉ារី អើ អៃ ហះ ជុង យីស៊ូ លូ សាំ យ៉ាង ប៉ានីរ អើ ប៉ាងហៀន។

៤០ កាប៉ាច ម៉ាថា អើ អុះ ហារ កា ប្រ័ត៍ សាណា សាំរ៉ាប់ តាំបាង កា អំហ៊ុយ អើ ម៉ុត រ៉ះ លូ យីស៊ូ ជា «ពិ តាំងឡា ញ៉ា អីស អុះ ប៉ប័ ប? អុះ អាញ អើ អ្នាត ដឹង អាញ ប្រ័ត៍ សាណា។ ប៉រ អីស ប្រើ អើ ឡា តង អាញ ណើ រិញ»។

៤១ ហះកា យីស៊ូ តើល អើ ជា «អី ម៉ាថា ញ៉ា អីស រ៉ីនរ៉ាយ អុះ ហារ កា ប្រ័ត៍ ងារ អៀង យីប នីអៀ?

៤២ យី ទី ងារ ដឹង ម៉េញ ឡាក់ សាំខាន់ ត្រត់ តងកាន់ ណាង ម៉ារី អើ រើស អ្សក់ ងារ អា ដាត់ កេះ អុះ ត្រត់ អ្សក់ ឡាច ឡឹង អើ អុះ»។

§ ១០:៣៣ ១០:៣៣ សុនសាត អ៊ីស្រាអែល លូ សុនសាត សាម៉ារី សួន អៀង អុះ ណិស កា គូប សោប អុះ។ * ១០:៣៤ ១០:៣៤ អ្សក់ តាពៃ ទៀក ពៀត គុល «អ្សក់ សាង អ្សក់ តាពៃ»។ † ១០:៣៥ ១០:៣៥ លៀន ពៀរ កាក់ ពៀត គុល «ពៀរ ខែណារី»។ ម៉េញ ខែណារី យី ខា ប្រ័ត៍ គុល ម៉េញ ងារ។

១១

សារ យីស៊ូ បាំងហៀន សិរី ឡើង សារ ម៉ន់ អើ ប្រៀន៖

១ ទី ដាវ ម៉ោញ យីស៊ូ អ្វី ម៉ន់ ហះ ចារ ម៉ោញ ប៉ាត់ អើ ម៉ន់ កេះ ៗ ទី សិរី ម៉ោញ ដូវ ឡាំ កាប លូ អើ ផា «អី ពី តាំងឡា ប័រ អីស បាំងហៀន ញីន អន់ អ្នក ម៉ន់ ឡាក់ កា រតី យូហាន បាំងហៀន សិរី អើ ដេល»។

២ យីស៊ូ រះ កា អន់ខៃ ផា «ផះ អន់ដីស ម៉ន់ ត្រត់ កាប ផា នីអៀន៖

អី ពី អន់ ប៉ាណូស ពីង អង់កក់ តេះ អា អ្សល កូតី កា អីស។

ប័រ អីស រាំងហៃ រាំងខ្យា ប៉ាណូស ទីខ្ល។

៣ ប័រ អីស អន់ សាណា ឡាក់ ញីន តងកាន រ៉ប ដាវ។

៤ ប័រ អីស ដៃ អ្សក់ យ៉ូ សារ ញីន ប្រគី យច

ខង ញីន អ្នក អ្សក់ យ៉ូ សារ ពូ ប្រគី យច លូ ញីន ដេល។

ដៃ អន់ ពូ ប៉ាឡោម ញីន ប្រគី យច»។

៥ យីស៊ូ រះ កា អន់ខៃ ណារ៉ូ ផា «កាប ប៉ាន់ដីប ផា កាណុង កាំឡាំង អន់ដីស អា ទី ប៉ាណូស ម៉ោញ ដូវ ប៉ាត់ ទងតិកី ម៉ាំង អើ ឡាំ ប៉ាត់ ហី ចាង អើ លូ កាប ផា "អី ចាង អន់ អាញ បុល ណុំ បាំង អីស ប៉ែង កាតុ

៦ ខង គូប អាញ អើ ឡាំ ចាចក ប៉ាត់ អាញ អាញ អ្នក ទី សាណា ញ៉ា អន់ កា អើ អុះ"។

៧ នីតម ចាង អើ ណោះ ចឹង តើល ឡើង កាណុង នីអៀ ប "ដៃ បាំងខើក ហង ចាង ខង អំបារ អាញ កាត្រើត សាកាល់ កេះ គន សោ អាញ កា តែប ហ្លាក់ ពីង ត្រេ អន់ខ្ល អាញ ដេល អាញ អ្នក អ្នក អ្សក់ ណុំ អន់ កា អីស អុះ"។

៨ អាញ ប័រ រះ កា អន់ដីស តាទីច ផា យី៖ ចាង អើ ណោះ អ្នក បិច អ្សក់ អ្សក់ ណុំ បាំង អន់ កាតាម ចាបះ កា អើ ចឹង អ្សក់ អន់ ឡូត ណុំ បាំង លូ កាណា គី ញ៉ា ឡាក់ ចាង អើ តងកាន ណោះ។ អើ អ្សក់ អន់ ណោះ អ្នក ត្រត់ ញន បិច កា ចាង អើ ណោះ អុះ យី ញន កា ចាង អើ ណោះ ឡោម កាខាក់។

៩ បះ អាញ រះ កា អន់ដីស ផា ហត់ ប័រ ណោះ ប្រៀន៖ បិក កាតយី ចឹង អន់។ ហត់ ណាំង ណោះ អន់ដីស ចឹង ប័ប។ ហត់ កាខត់ អំបារ ណោះ អើ ចឹង បើក កា អន់ដីស ឡូត។

១០ ខង ញើ ប័រ បក់ ណោះ ចឹង ទី ញើ ណាំង បក់ ណោះ ចឹង ប័ប លូ ប្រៀន៖ ចឹង បើក អំបារ កា បក់ ចំ កាខត់ ដេល។

១១ អន់ដីស ឡាក់ ពី * ផា គន ប័រ សាអ៊ឹង កា អ្នក ទី ញើ ចឹង អ្សក់ ពិះ អ្វី រុី

* ១១:១១ ១១:១១ ហ្លា ពូ ច្រាត់ លូ តី ម៉ោញ ចំលួន ផេម ប៉ានីរ ផាះ ផា គន ប័រ ណុំ បាំង អ្នក ទី ញើ ចឹង អ្សក់ អំហ្លោ អន់ កា អើ អុះ ។

ស អន់ កា អើ ប៉ាតាង សាអ៊ឹង កា អុះ។

១២ ផា គន ប័រ កាតាប អ៊ុវ អូ ទី ពៀ ចឹង អ្យក់ កាទៀង ខោរ អន់ កា អើ ដេល។

១៣ តុត អន់ដីស ឡាក់ ប៉ាណូស អូ ដាក់ អូ អន់ កាណាគី ដាក់ កា គន នី អៀ ប្រ្លះ ឡាក់ ពី អន់ដីស អ្នែ ពីង ប្លែង តោ ហឹង ខាក់ តះ អើ ចឹង អន់ ប៉ាងា តី ប៉ាលឹង ដាក់ កាខាក់ កា បក់ ប័រ ណោះ»។

សារ យីស៊ូ រះ សារ ប៉ាន់ដីប ឡឹង ប្រ្លះ ប៊ីត សាតាំង

១៤ ទី ដាវ ម៉ោញ យីស៊ូ ផះ ទ្រុះ ឡាច់ ប្រ្លះ ប៊ីត ឡឹង ប៉ាណូស ម៉ោញ ដូវ ឡាក់ ប្រ្លះ ប៊ីត ប្រគី អន់ អើ កាំឡូ។ ប៉ាក់ ប្រ្លះ ប៊ីត ឡាច់ ឡឹង អើ កេះ កា ម៉ាក់ ណោះ កា អូ កាប ហង ប្រគី អន់ កា កាំឡាំង ទិខូ ញម ខាក់។

១៥ ហះកា បក់ អន់ដា កាប ផា «អើ អា អូ ទ្រុះ ឡាច់ ប្រ្លះ ប៊ីត នីអៀ ញន កា បេលសេប៊ុល + ឡាក់ សាដាច់ ប្រ្លះ ប៊ីត អន់ អំវាញ អីញ កា អើ ហង»។

១៦ បក់ អន់ដា ណារ៉ូ បិច សាត់ លួង យីស៊ូ ពូ ប្រើ អើ តាំបាង សារ អំវាញ អីញ កេង ខាក់ ម៉ោញ ណារ៉ូ ឡឹង ប្រ្លះ កៀ អន់ អូ អន់តត់ ផា អើ ទី សារ អំវាញ អីញ ឡឹង ប្រ្លះ តាទីច។

១៧ ហះកា យីស៊ូ អូ ហ្លង់ ឡឹង សារ អន់ខែ យីត ណោះ អើ តើល អន់ខែ ផា «ប៉ាថេត ចំ ឡាក់ ទី ប៉ាសុន តាប៉ុញ តាប៉ាក់ គូប សោប ប៉ាថេត ណោះ ចឹង វ៉ាយ រ៉ុ តាប្រះ តាប្រោង ហង ផា ហី ចំ ឡាក់ ទី កាំឡាំង កាណុង ហី ណោះ តា ប៉ុញ តាប៉ាក់ គូប សោប ហី ណោះ ចឹង វ៉ាយ ហង។

១៨ ផា ប្រ្លះ ប៊ីត សាតាំង តាប៉ុញ លូ ឡាកោ អើ ទៅ កេះ ប្រគី នីចម ប៉ាថេត អើ ចឹង អូ អ្នែ។ អាញ កាប នីអៀ ញន កា អន់ដីស ផា អាញ ទ្រុះ ឡាច់ ប្រ្លះ ប៊ីត អេង កា អំវាញ បេលសេប៊ុល។

១៩ ផា អាញ ទ្រុះ ឡាច់ ប្រ្លះ ប៊ីត ញន កា អំវាញ អីញ មះ ប្រ្លះ ប៊ីត តា ទីច ទីល នីណោះ គូប អន់ដីស អន់ខែ ទ្រុះ ឡាច់ ប្រ្លះ ប៊ីត អេង កា អំវាញ អីញ ពៀ? ទីល នីណោះ គូប អន់ដីស ចឹង កាប កា អន់ដីស ហង។

២០ ហះកា ផា អាញ ទ្រុះ ឡាច់ ប្រ្លះ ប៊ីត ញន កា អំវាញ អីញ មះ ប្រ្លះ បិក កាតយី ទីល នីណោះ សារ រ៉ាំងហៃ រ៉ាំងខ្យា មះ ប្រ្លះ ទីល ប៉ាក់ អន់ដីស អា កេះ។

២១ ផា ទី ប៉ាណូស ម៉ោញ ដូវ សាដុំ កេង ខាក់ + ឡាក់ ទី ដាវ ទី ខែល បង់កាន់ ហី អើ ទៅ វ៉ាស អំប៉ាស អើ ចឹង អ្នែ អូ ហ៊្យង អុះ។

+ ១១:១៥ ១១:១៥ បេលសេប៊ុល យី ម៉ែត ប្រ្លះ ប៊ីត សិច សាតាំង ណោះ ហង។ † ១១:២១ ១១:២១ ប៉ាណូស សាដុំ កេង ណោះ យី ប្រ្លះ ប៊ីត សាតាំង។

២២ ហះកា ជា ទី ប៉ាណូស ម៉ៅញ ណារ៉ូ សាង់ ក្លា ឡឺង អ៊ែ ឡា ពឹត អ្សក់ ដាវ ខែល អ៊ែ ម៉ឺង ណោះ ហិ ណោះ ចឹង ទី វ៉ាត អ្សក់ វ៉ាស អំប៉ាស អ៊ែ ជេក អន់ កា ពូ អន់ ទៀត ណារ៉ូ។

២៣ ញ៉េ អូ ចៃ ម៉ុត តែង អាញ ប៉ាណូស ណោះ អូ ណីស កា អាញ ហង ញ៉េ អូ ប៉ាតុំ ពូ ឡា តែង អាញ ប៉ាណូស ណោះ តាត់ តាប្រ័ះ តាប្រ័ាំង ពូ ហង។

២៤ «ផា ប្រ័ះ ប៊ីត ឡាច់ ឡឺង ប៉ាណូស កេះ អ៊ែ ចឹង ចាក សីត ចាក ឡា អ៊ែ រចារ វ៉ាហឹង ណាំង ចារ ម៉ុត អ៊ែ ណារ៉ូ។ ហះកា ជា អ៊ែ ណាំង អូ ទី ណោះ អ៊ែ ចឹង កាប ជា "អាញ ចឹង សីត ហៃៗ ប៉ាណូស អាញ អង់កះ ឡាច់ ណោះ ពៃ"។

២៥ ប៉ាត់ ទីល កេះ អ៊ែ ប៉ប ប៉ាណូស ណោះ ញ៉េប ឡាក់ កា ហិ ពូ សាប៉ូះ វ៉ាន់ ដាប ដាត់ ឡាយ៉ាមី កេះ។

២៦ ណោះ អ៊ែ ចឹង ឡា ជៀក គូប អ៊ែ ប្រ័ះ ប៊ីត ឡាក់ អូ ដាត់ ក្លា ឡឺង អ៊ែ តាំប៉ៃ ដួវ ណារ៉ូ ម៉ុត អ៊ែ កាណុង ប៉ាណូស ណោះ។ កេះណោះ ប្រ័ត អន់ កា ប៉ាណូស ណោះ ទី សារ អូ ដាត់ ក្លា ឡឺង អន់ ទ្រួល ពៃ ណារ៉ូ។

២៧ ផះ យីស៊ូ អ៊ែ កាប ឡឺង សារ អា ទី អង់កាន់ ម៉ៅញ ដួវ កាប ម៉ៃៗ ឡឺង អន់ តិគី កាំឡាំង ផា កា យីស៊ូ «ប៉ាណូស ឡាក់ បាំងកើត លូ តាម អីស ពៃ អ៊ែ ណោះ ទី កាន សាណុក សាវ៉ាក តាទីច ហង»។

២៨ ហះកា យីស៊ូ កើល អ៊ែ ផា «ញ៉េ សាំយ៉ាំង ប៉ានីរ ប្រ័ះ បិកកាតយី កេះ ណោះ ប្រ័ត ពូយ បក់ អ៊ែ ណោះ ហង ទី កាន សាណុក សាវ៉ាក តាទីច»។

សារ យីស៊ូ វះ ឡឺង វ៉ាគីយ ប្រ័ះ សិច យូណា:

២៩ ផះ ទី ប៉ាណូស អៀង វ៉ាំង វ៉ាំង អ៊ែ ប៉ាតុំ គូប សោប យីស៊ូ កាប កា អន់ ខៃ ផា «ប៉ាណូស វ៉ាំងហារ អា អិក ខាក់ ពូ បិច ដឹង កា ប៉ប សារ អំវ៉ាញ អីញ ហះ កា ប្រ័ះ អូ តាំបាង សារ អំវ៉ាញ អីញ ញ៉ា ណារ៉ូ អុះ ហ្វាស ឡឺង សារ អំវ៉ាញ អីញ ឡាក់ អ៊ែ ទី ប្រ័ត ពឹង វ៉ាគីយ ប្រ័ះ សិច យូណា:

៣០ ខង យូណា: ប្រ័ត ឡាក់ កា សាញ៉ា ៩ អន់ កា ប៉ាណូស ពឹង មៀង នីនីវ ពៃ នីចម ប៉ាណូស អាញ កា ចឹង ប្រ័ត ឡាក់ កា សាញ៉ា អន់ កា ប៉ាណូស វ៉ាំង ហារ អា និះទៅ ដេល។

៣១ ប៉ាត់ ដាវ ប្រ័ះ បិកកាតយី តាត់ស៊ុន សារ ប៉ាណូស ទិខ្ល ទៀ សាដាច់ អង់កាន់ ពឹង ប៉ាថេត សេបា ចឹង វីស សីត អ្សវ អន់ ខូ លូ ប៉ាណូស វ៉ាំងហារ អា ដេល លូ ចឹង កាប បាំងអាល អន់ ដីស ខង សើត ពៃ អ៊ែ ទី ចាក ឡឺង ឡាណុច អង់កក់ តេះ ភ្លើ ឡា សាំយ៉ាំង ប៉ានីរ សាដាច់ សាឡូម៉ុន ឡាក់ ត្រះ

៩ ១១:៣០ ១១:៣០ សាញ៉ា ញ៉េត គុល ឡាក់ កា ញ៉េត «សារ អំវ៉ាញ អីញ» និះទៅ ដេល។

ត្រាំង ហ្សាំង សាឡាច់។* ហះកា ហះ ចារ អា ទី ម៉ៅញ ដូវ កេង ឡឹង សាដាច់ សាឡាម៉ូន ណោះ ណារ៉ូ។

៣២ ប៉ាក់ ដាវ ប្រ្រឹះ បិកកាតយ័ តាត់ស៊ិន សារ ប៉ាណូស ទិខូ ទៀ មូត មៀង នីនីវ ចឹង អូរ អន់ខូ លូ ប៉ាណូស រាំងហាវ អា ដេល លូ ចឹង កាប បាំងអាល អន់ ដីស ខង អន់ខែ ទី ប៊ិនពែង ពុត ពៀក ផះ អន់ខែ ទី កាតាំង សារ យូណះ រះ កា អន់ខែ។† ហះកា ហះ ចារ អា ទី ម៉ៅញ ដូវ កេង ឡឹង យូណះ ណារ៉ូ។

៣៣ «អូ ទី ពៀ សុះ តាកៀង កេះណោះ អ្នក វែវ កាត្រាប លើ អន់ ហះ ចារ កាន់ទឹង អុះ ទី ដឹង ពូ អ្នក ចែក ពីង ចារ តាកៀង ភៀ អន់ ប៉ាណូស បក់ ម៉ុត កាណុង ហី ប័ប័ តាតារ ដេល។

៣៤ ម៉ាត់ អន់ដីស ពៀប ឡាក់ កា តាកៀង សារ៉ាប់ ឡាកោ ផា ម៉ាត់ អន់ដីស ដាក់ តាតារ ឡាកោ អន់ដីស កា ដាក់ និះទៅ ដេល។ ហះកា ផា ម៉ាត់ អន់ដីស ម៉ាម៉ាំង ឡាកោ អន់ដីស កា អូ ដាក់ ដេល។

៣៥ ទីល នីណោះ ត្រត់ ឡារាំង ជៃ អន់ តាតារ កាណុង ឡាកោ អន់ដីស កើត ម៉ាម៉ាំង។

៣៦ ផា ឡាកោ អន់ដីស ទី តាតារ អូ ទី ម៉ាម៉ាំង ហះ ចំ អុះ ណោះ ឡាកោ អន់ដីស ចឹង ដាក់ តាតារ ឡាក់ តាកៀង តាត់ តាតារ អន់ដីស ដេល»។

សារ យីស៊ូ កាប កា មូត ផារ៉ាស៊ី

៣៧ ផះ យីស៊ូ អ្នែ កាកាប ទី កាម៉ាក់ មូត ផារ៉ាស៊ី ម៉ៅញ ដូវ ជៀក អើ ឡាំ សា សាណា ប៉ាក់ ហី អើ។ យីស៊ូ កា ម៉ុត សា អន់ខូ លូ អើ។

៣៨ ផះ កាម៉ាក់ ផារ៉ាស៊ី ប័ប័ យីស៊ូ សា អូ រ៉ាវ តី នីណោះ អើ ញម ខាក់។

៣៩ ហះកា យីស៊ូ ផា កា អើ «អី មូត ផារ៉ាស៊ី អន់ដីស រ៉ាវ ចក លូ អង់គៀន ដឹង តែង ឡឹង ដោច ហះកា កាណុង ពុត អន់ដីស ទី ដឹង សារ ខ្លាម លូ សារ អូ ដាក់ គ្រីប នែវ។

៤០ អី ប៉ាណូស ដល់ អូ ហ្លង់ ប្រ្រឹះ បាំងកើត តែង ឡឹង ញា តែង កាណុង អើ អូ បាំងកើត ប ?

៤១ ទីល នីណោះ ត្រត់ អ្នក សាណា ពីង អង់គៀន ណោះ អន់ កា មូត ថុក ញាក់ ម៉ាត់ កាណុង ពុត អន់ដីស ចឹង ដាក់ ណោះ អន់ដីស ចឹង ដាក់ ទីណោះ។

៤២ អី មូត ផារ៉ាស៊ី អន់ដីស ចឹង ឡាំបាក តាទីច ហង ខង អន់ដីស អ្នក ជីវ ក្លឹង លូ សាណា ហ្គាអ្សិត គ្រីប នែវ អញជីត ចានែក អ្នក ម៉ៅញ ចានែក ទៀន អន់ កា ប្រ្រឹះ ហះកា អន់ដីស អ្នាត សារ បិច ចៃ កា ប្រ្រឹះ លូ អូ ចៃ តា

* ១១:៣១ ១១:៣១ ប័រ ហៃ សារ មូត សាដាច់ (ពង្សាវតារ/ក្សត្រ) ទី ១ ១០:១-១៣។ † ១១:៣២ ១១:៣២ ប័រ ហៃ យូណះ ៣:១-១០។

ត់ស៊ិន សារអន់ ដាក់ ត្រង់ អុះ។ សារទិ អា ហង អន់ដីស ត្រង់ ប្រឹក្សី ពួយ ខ អន់ទៀតៗ ណោះ កា អូ ត្រង់ អ្នាត ដេល។

៤៣ អី ម្នាត ផាវ៉ាស៊ី អន់ដីស ចឹង ឡាបាក តាទីច ហង ខង ផះ អន់ដីស អ្នែ កាណាង រោង អន់ដីស ណាំង ដឹង ចារ ដាក់ សាំ លីន ឡឹង ពូ ផះ អន់ដីស ចាក ពីង តាឡាត បិច ដឹង កា ពូ អ្សិល កូតី កា អន់ដីស។

៤៤ អន់ដីស ចឹង ឡាបាក តាទីច ហង ខង អន់ដីស រៀប ឡាក់ កា ឡះ ប៉ា ទ្រូ ពូ ហៃ អូ ប៉ប៊ី ផះ ប៉ាណូស ចាក ចតី ពូ អូ អូ អន់តត់ អុះ។

៤៥ ទី ម្នាត ឡាក់ អូ ចាបាប់ កេង ម៉ៅញ ដូវ កាប លូ យីស៊ី ផា «ណែយូ អីស កាប នីអៀ យី អីស កាប សាតោះ កា ញីន ដេល»។

៤៦ ហះកា យីស៊ី តើល ផា «អី ម្នាត អូ ចាបាប់ កេង អន់ដីស កា ចឹង ទី សារ ឡាបាក ដេល ខង អន់ដីស បាំងកើត ចាបាប់ ញ៉ាក យ៉ិប រៀប ឡាក់ កា កា ណាតី ក្លាំង កាខាក់ ពូ អូ ដាមី គយ ហះកា អន់ដីស ទៅ អូ កាន់តើស លូ សា ខែង តី សាំ។

៤៧ អន់ដីស កា ចឹង ទី សារ ឡាបាក ហង ខង អន់ដីស ប៉ាយ៉ាម រ៉ុង រ៉ុង សាំរ៉ាប់ តប់ ប៉ាទ្រូ វ៉ាគីយ ប្រ្រះ ឡាក់ វតី យ៉ាក់ អន់ដីស សើត ពែ ទី ប៉ាន់តោ អន់ខែ។

៤៨ អន់ដីស ប្រឹក្សី នីអៀ យី អន់ដីស អូ អន់តត់ ឡឹង សារ អូ ដាក់ វតី យ៉ាក់ អន់ដីស ប្រឹក្សី សើត ពែ លូ អន់ដីស កា វែវ ពុត ដេល អន់ខែ ប៉ាន់តោ វ៉ាគីយ ប្រ្រះ កាប៉ាច អន់ដីស ឡាក់ ប៉ាយ៉ាម រ៉ុង តប់ ប៉ាទ្រូ។

៤៩ ខ អា ហង បះ ប្រ្រះ ឡាក់ ហ្សាំង សាឡាច់ ទី រះ កា ពូ ផា "អាញ ប្រើ ម្នាត វ៉ាគីយ ប្រ្រះ លូ ម្នាត រះ ប៉ាតាង អាញ ឡា ប៉ាក់ ពូ ហះកា បក់ អន់ដា ពូ ចឹង ប៉ាន់តោ បក់ អន់ដា ពូ ចឹង កាប អីក ប្រឹក្សី អូ ដាក់"។

៥០ ទីល នីណោះ ផាម ម្នាត វ៉ាគីយ ប្រ្រះ ទីណោះ ឡាក់ ទី ហូរី ឡឹង កាណើត តេះ ប្លែង ពែ ប្រ្រះ ចឹង ចែក ថូត ប៉ាណូស រ៉ុងហារ អា ហង

៥១ ឡឹង ផាម អេបិល † លើយ ទីល ផាម សាការី ទី ឡាក់ ពូ ទី ប៉ាន់តោ ហះ អន់តតី រោង វ៉ាមះ លូ អន់ហ្នឹង ចារ ពុះ កាណាតី វ៉ាមះ ប្រ្រះ។ អាញ ប័រ រះ កា អន់ដីស តាទីច ផា ផាម អន់ខែ ណោះ ប្រ្រះ ចឹង ចែក ថូត ប៉ាណូស រ៉ុងហារ អា ឡាត។

៥២ អី ម្នាត អូ ចាបាប់ កេង អន់ដីស កា ចឹង ឡាបាក តាទីច ហង ខង អន់ ដីស កាត្រើត អំបារ អ្សក់ ឡាច់ គន កាចេ អូ អន់ ពូ ម៉ុត អន់ហ្នាល់ ប្រ្រះ បិកកា តយ័។ អូ ត្រង់ ដឹង អន់ដីស ទៅ អូ ចែ ម៉ុត អុះ យី អន់ដីស ត្រាតី បក់ បិច ម៉ុត អូ អន់ ពូ ម៉ុត ដេល»។

† ១១:៥១ ១១:៥១ អេបិល ប័រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៤:១-១៦។ S ១១:៥១ ១១:៥១ សាការី ប័រ ហៃ សារ ម៉ាមន (រចា/ក្សត្រ) ទី ២ ២៤:២០-២២។

៥៣ កេះណោះ យីស៊ូ ចាក ឡាច់ ឡើង ចារ ណោះ។ ឡើង ដាវ ណោះ ម្នាក់
 ណែយ បាំងហៀន ចាបាប លូ ម្នាក់ ជាវាសី អូ ណាស កា អើ កាខាក់។ អន់ខៃ
 កា អប់ញ្ច យីស៊ូ ចាជៀក ឡា លៀក ឡើង សារ អន់ខៃតៗ អៀង ខាក់
 ៥៤ លូ ក្បាត់ សាំយ៉ាំង កាខាក់ អូ ផែត អើ កាប យថ។

១២

សារ យីស៊ូ បាំងហៀន ប៉ាណូស អៀង ដូវ

១ ផះ ណោះ ទី ប៉ាណូស អៀង អូ កា ញ៉ាង វ៉ាពូ ពីះ ប៉ាតុំ គូប ប៉ាត់ ចារ យីស៊ូ
 ទីប ចត់ ជុង គូប សោប។ ណោះ យីស៊ូ រះ អន់ខ្រួល កា សីះ អើ ផា «អន់ដីស
 ត្រត់ ឡាវាំង ឡើង ពុះ ម្នាក់ ជាវាសី ឡាក់ សារ អន់ខៃ តាត់ អំប្រឹក្ចី ដាត់ ណោះ
 ដៃ។

២ សារ សាគីម ទិណោះ ត្រត់ តាំបាង អន់ ពូ បំបំ លូ សារ អោន ទិណោះ ត្រត់
 រះ អន់ ពូ អូ អន់តត់ ដេល។

៣ ទីល នីណោះ សារ ញ៉ា ឡាក់ អន់ដីស រះ កា គូប ពីង ចារ ម៉ាម៉ាំង ពូ ចឹង
 កាតាំង ពីង ចារ តាតារ លូ សារ ញ៉ា ឡាក់ អន់ដីស រះ កាហៀច ពីង តោរ គូប
 ពីង កាណុង ហី ពូ ចឹង ហារ ឡុង រះ ឡើង អន់តល់ ហី ឡុត។

៤ «អី គូប ចាដំ អាញ បំ រះ កា អន់ដីស ផា ដៃ អ្នក កា បក់ អូ ប៉ាន់តៅ ដឹង
 ឡាកោ បាំងខ្សែ ណោះ កេះណោះ អន់ខៃ អូ អូ ប្រឹក្ចី នីចម៍ ណារ អុះ។

៥ អាញ រះ កា អន់ដីស អន់ អូ អន់តត់ ផា ត្រត់ អ្នក កា ពៀ យី ត្រត់ អ្នក
 កា ប្រឹះ បិកកាតយ័ ខង អើ ទី អំវាញ អូ ប៉ាន់តៅ កេះណោះ ប៉ាឡិ ពីង ចារ
 អុញ។ អាញ បំ រះ កា អន់ដីស តាទីច កា អើ អា ហង ឡាក់ អន់ដីស ត្រត់
 អ្នក។

៦ «ញ៉ា ពូ អូ ប្រូ ចាប តាម កាតុ ទី ខា ដឹង ពៀរ ច្រមិ * ប ? យី អើ ជីច នៃវ
 អា កាតាម ចាប ម៉ោញ កាតុ កា ប្រឹះ អូ ពីល អុះ។

៧ កាប៉ាច អន់ដីស យី សក់ កល់ កា អើ យ៉ាប ទិ ដេល។ ទីល នីណោះ
 អន់ដីស ដៃ អ្នក ហង ខង អន់ដីស អា គិត ខា ក្វា ឡើង ចាប អៀង ណោះ ណា
 រ។

៨ «អាញ បំ រះ កា អន់ដីស តាទីច ផា ពៀ ខិន រះ សារ អាញ អា ហះ ម៉ាត់
 ប៉ាណូស ណោះ ប៉ាណូស អាញ ចឹង រះ សារ អើ ហះ ម៉ាត់ ម្នាក់ បិយ ប្រឹះ បិក
 កាតយ័ ដេល។

* ១២:៦ ១២:៦ ច្រមិ ពៀត គុល «អាសារីយ៉ុន»។ ១៦ អាសារីយ៉ុន សាម៉ើ លូ ម៉ោញ
 ខៃណារ។ ម៉ោញ ខៃណារ យី ខា ប្រឹក្ចី គូលី ម៉ោញ ដាវ។

៩ ហះកា ពៀ អូ ខិន រ៉ះ សារ អាញ ហះ ម៉ាត់ ប៉ាណូស ប៉ាណូស អាញ កា អូ ចៃ រ៉ះ សារ អើ ហះ ម៉ាត់ មូត បិយ ប្រ្ល័ះ បិកកាតយ័ ដេល។

១០ ពៀ កាប អូ ដាត់ កា ប៉ាណូស អាញ ប្រ្ល័ះ អូ អ្យក់ យ៉ូ អើ អុះ ហះកា ពៀ កាប ជាម៉ាត កា ប៉ាង៉ាត់ ប៉ាលីង ប្រ្ល័ះ ដាត់ កាខាក់ ប្រ្ល័ះ ចឹង អ្យក់ យ៉ូ អូ អ្នាត ដោះ កា អើ អុះ។

១១ ផះ ពូ រ៉ុប អ្យក់ ឡា អន់ដីស ប៉ាត់ រោង ចារ ពូ លូម អន់ ហះ អ៊ីវ មូត ក្រាត់ រ៉ាំងហៃ អន់ដីស ដៃ អ្យក កា អូ អូ ចឹង កាប នីចម៍ តើល នីចម៍ ណោះ អុះ

១២ ខង ប៉ាង៉ាត់ ប៉ាលីង ប្រ្ល័ះ ដាត់ កាខាក់ ចឹង អន់តត់ រ៉ះ កា អន់ដីស ត្រត់ កាប នីចម៍ ផះ ណោះ ហង»។

១៣ កាណុង កាំឡាំង អៀង ណោះ ទី កាម៉ាក ម៉ោញ ដូរ រ៉ះ កា យីស៊ូ ផា «ណៃ យូ ប័រ អីស រ៉ះ កា មី អាញ ប្រើ អើ ជែក ប៉ាដក់ ប៉ាជៀ ណោះ អន់ កា អាញ ណើ»។

១៤ យីស៊ូ តើល កាម៉ាក ណោះ ផា «ពៀ ប្រើ អាញ ប្រគី កាណង ជែក រ៉ាស អំប៉ាស កា អន់ដីស»។

១៥ កេះណោះ អើ រ៉ះ កា កាំឡាំង សួន អៀង ណោះ ផា «ហត់ ឡា រ៉ាំង ដៃ ខ្លាម បិច កា រ៉ាស អំប៉ាស។ យ្ល័ះ ប៉ាណូស ទី រ៉ាស អំប៉ាស អៀង កាតាម កា រ៉ាស អំប៉ាស ណោះ អូ អូ តង អន់ អើ អ៊ែរ រ៉ុស ណោះ អុះ»។

១៦ យីស៊ូ កាប ប៉ាន់ដីប រ៉ះ កា ពូ ផា «ទី កាម៉ាក ប្រ្ល័ះ ប៉ាត្រង់ ម៉ោញ ដូរ ពីង មីរ ស្រៃ អើ ទី ពៀ លូ សាណា សាណិត ទី ប្លែ ប៉ាការ អៀង កាខាក់ តាលៀយ តាឡម៍។

១៧ អើ កាគីន កាណុង ពុត អើ ផា "អាញ ចឹង ប្រគី នីចម៍? ខង អាញ អូ ទី ចារ ចឹង ចែត ពៀ តៃ សាណា សាណិត អាញ អា"។

១៨ អើ យីត ណារ ផា "អូ អាញ ត្រត់ ប្រគី នីអៀ យី អាញ ចឹង យ្ល័ះ អ្នាត ហី ពៀ សាន់ដាប់ អា កេះណោះ អាញ ចឹង ប្រគី ហី ពៀ អន់ គីស ឡឹង អា ណារ កេះណោះ អាញ ចឹង អ្យក់ ពៀ តៃ លូ សាណា សាណិត ទីប រ៉ាស អំប៉ាស អាញ ទីណោះ ចែត ពីង ហី ពៀ ណារ ណោះ ឡុត។

១៩ កេះណោះ អាញ ចឹង រ៉ះ កា ឡាកោ អាញ ផា 'អី អាញ អា ទី រ៉ាស អំប៉ាស អៀង កាខាក់ តាលៀយ តាឡម៍ កេះ ភៀ គម ទុញ សាណាំ សាំរ៉ាប់ សិម ឡាកោ អាញ ហង ទីល នីណោះ អាញ ចឹង រ៉ាឡូវ ហង យីត ដឹង កា អែត សា អន់ រ៉ត់ អន់ សើម ឡុត' ។

២០ ហះកា ប្រ្ល័ះ បិកកាតយ័ កាប រ៉ះ កា ប៉ាណូស ប្រ្ល័ះ ប៉ាត្រង់ ណោះ ផា "អី ប៉ាណូស អូ ហ្លង អូ ហ្លី ម៉ាំង អា ហង អីស ចឹង តៅ ទីល នីណោះ រ៉ាស អំប៉ាស អីស រ៉ាន់ដាប់ សាំរ៉ាប់ កា ឡាកោ អីស ណោះ ចឹង ទី កា ពៀ ណារ?"

២១ ញើ ប៉ាតុំ វ៉ាស អំប៉ាស សាំរ៉ាប់ កា ឡាកោ ទៅ ហះកា កាឡីស កា ប្រ្រៈ ប៉ាណូស ណោះ ឡាក់ កា បក់ ប្រ្រៈ ប៉ាតុរដំ ណោះ ដេល»។

២២ កេះណោះ អើ រះ កា មូត សឹះ ផា «ខ អា ហង បះ អាញ្ញ រះ កា អន់ដីស ផា ដៃ វ៉ិនវ៉ាយ ឡឹង សាណា សាណិត សាំរ៉ាប់ សិម ឡាកោ ប៉ាំងឡៃ លូ ខោ អាវ សាំរ៉ាប់ កាសិប ពៀត

២៣ ខង អន់ដីស អៃ វ៉ិស អូ ត្រត់ សាំរ៉ាប់ ដឹង កា ណាំង សាណា សាណិត លូ ខោ អាវ អុះ។

២៤ ហត់ អន់ដីស ចាជ្រែប ហៃ សែម អង់អៀក តោ អន់ខៃ អូទី សាមូល លើ តប់ អូទី កាច លើ ច្រូត លូ អូទី ពុង អូទី រម អុះ ហះកា ប្រ្រៈ បិកកាតយ័ សិម អន់ខៃ។ ហះកា អន់ដីស អាគិត ខា ក្លា ឡឹង សែម ណោះ ណាវ។

២៥ យ្រៈ អន់ដីស ខំ វ៉ិនវ៉ាយ នីចម៍ កាតាម កា អូទី ញើ ចឹង អូ ប៉ាន់ធម អាញ ឡាកោ ទៅ អន់ អ្នឹង អុះ យ្រៈ តុ សិត កា អូ អូ សាំ។

២៦ តុត សារ ចិ កាខាក់ អា អន់ដីស អូ អូ ប្រ្រៈ ទិល នីណោះ ញ៉ា ត្រត់ បិច វ៉ិនវ៉ាយ ឡឹង សារ អន់ទៀតៗ ណាវ។

២៧ ហត់ អន់ដីស ចាជ្រែប ហៃ ប៉ាការ តោ អើ ហិន ដាក់ នីចម៍ អើ អូ អូ ប្រ្រៈ គី ងារ ក្លែង ក្លាំង លើ តក់ តាញ អុះ។ ហះកា អាញ ប័រ រះ កា អន់ដីស ផះ រាំង រាំង សាឡូម៉ុន ប្រ្រៈ សាដាច់ ពៃ អើ សាណើម ឡាកោ ដាក់ នីចម៍ កាតាម កា អើ អូ ទី ខោ អាវ ដាក់ ឡាយ៉ាម សាមើ លូ ប៉ាការ ម៉ោញ តើម អា អុះ។

២៨ អី ប៉ាណូស សៀ ឡាឡីគី ឡាឡាគី អន់ដីស ហៃៗ ប៉ាការ អា ដាវ អា អើ ហិន ពីង ស្រៃ ប៉ាក់ ដាវ តាយ៉ាង ពូ ទក ចែត ពីង អុញ ហះកា ប្រ្រៈ បិក កាតយ័ ប្រ្រៈ អន់ អើ ឡាក់ ដាក់ ឡាយ៉ាម ប៉ុប អា កេះ។ ចាបះ កា អើ ចឹង អន់ អន់ដីស ទី ខោ អាវ កាសិប ពៀត ដេល។

២៩ ទិល នីណោះ អន់ដីស ដៃ យីត ដឹង កា ណាំង សាណា អែត សា លូ ដៃ វ៉ិនវ៉ាយ ហង

៣០ ខង សុន សាត អន់ទៀត ឡាក់ អូ សៀ ប្រ្រៈ ខំ ណាំង កាណាគី ទិ ណោះ ហះកា ប្រ្រៈ ឡាក់ ពី អន់ដីស អើ អូ កេះ កា អន់ដីស តងកាន កាណា គី ទិណោះ។

៣១ ហត់ មប ឡាកោ អន់ ប្រ្រៈ រាំងហៃ រាំងខ្យា ឡុត ណោះ អើ ចឹង អន់ ធម កាណាគី ញ៉ា ឡាក់ អន់ដីស តងកាន ណោះ។

៣២ «អី មូត សួន បើត អន់ដីស ដៃ អូត ហង ខង ប្រ្រៈ ឡាក់ ពី អន់ដីស អើ ប៉ាញ្ញ ពុត ចឹង អន់ អន់ដីស រាំងហៃ រាំងខ្យា អន់ខូ លូ អើ ហង។

៣៣ ហត់ ប្រូ វ៉ាស អំប៉ាស មះ អន់ដីស អ្យក់ លៀន ជែក អន់ កា មូត ថុក ញ៉ាក

ពី។ ហាក់ ប៉ាតុំ លៀន ឡាក់ អូ អូ ទី លូ ណាំង វ៉ាស អំប៉ាស អូ អូ ហ៊្យុង សាំ វ៉ាប់ កា ឡាកោ អន់ដីស ពីង ប្លែង ឡាក់ ចារ អូ ទី ពូ ម៉ុត អន់តុង លូ អូ ទី កាញ់ចិរ វ៉េ តេ ប្លាល ដេល

៣៤ ខង ផា វ៉ាស អំប៉ាស ម៉ះ អន់ដីស អ្នែ ហះ ចារ ចំ ពុត ពៀក អន់ដីស កា អ្នែ ហះ ចារ ណោះ ដេល។

៣៥ «ហាក់ ទ្រៀម ឡាកោ លូ អន់ តាកៀង អន់ដីស កីត លើយ។

៣៦ ហាក់ អន់ដីស ប្រឹក្ចី ឡាក់ កា ប៉ាណូស ផះ អ្នែ ក្បាក់ ពី តាំងឡា សីត ឡឹង អែត ប៉ាញ់សង់ ពូ ប៉ាក់ អែ សីត ទីល ប៉ាក់ ហី កេះ អែ អែ បើក អំប៉ា អន់ ដីស កា អ្សវ បើក អំប៉ា កា អែ ឡុត។

៣៧ មូត ទុច ណោះ ចឹង ទី សារ សាណុក សាវ៉ាក តាទីច ហង ខង ប៉ាក់ ពី តាំងឡា សីត ទីល ប៉ាក់ ហី អែ ប៉ប មូត ទុច ផះ អ្នែ ក្បាក់ អែ នីណោះ។ អាញ វ៉ះ កា អន់ដីស តាទីច ផា ពី តាំងឡា ណោះ ចឹង ទ្រៀម ឡាកោ វ៉ាំងហៃ អន់ខៃ ឡុត ទីប តាំបាង សាណា សាណិត អន់ កា អន់ខៃ សា ដេល។

៣៨ ផា ពី តាំងឡា ណោះ សីត ទីល ទងតិក៍ ម៉ាំង លើ ក្បាម ប៉ាតារ អ្នែ កា ប៉ប មូត ទុច អ្នែ ក្បាក់ អែ នីណោះ ហង មូត ទុច ណោះ ចឹង ទី សារ សាណុក សាវ៉ាក តាទីច ហង។

៣៩ ហះកា អន់ដីស ត្រក់ អូ អន់តក់ ផា តាំងឡា ហី អូ អន់តក់ កា ចឹង ទី ពូ ម៉ុត អន់តុង វ៉ាស កាណុង ហី អែ មង ប៉ុប ចំ អែ ចឹង ទ្រៀម ឡាកោ កាខាក់ ឡុត អែ អូ អន់ ពូ ម៉ុត អន់តុង អុះ។

៤០ ហាក់ អន់ដីស ទ្រៀម ឡាកោ លើយ និះទៅ ដេល ខង អន់ដីស អូ អូ អន់ តក់ អុះ ផា ប៉ាណូស អាញ ចឹង ជីវ ពីះ មង ប៉ុប ចំ ណោះ»។

៤១ ពេត្រុះ អំបញ្ច លូ យីស៊ូ ផា «អី ពី តាំងឡា សារ អីស កាប ពៀប អា សាំ វ៉ាប់ ដឹង កា ញីន ហង ប លើ សាំវ៉ាប់ ទីប កា ប៉ាណូស ទីឌូ ដេល?»

៤២ យីស៊ូ តើល ផា «ផា ទុច ចំ ឡាក់ ដាក់ ត្រង់ ហ្សាំង សាឡាច់ ពី តាំងឡា ចឹង ប្រើ អែ ហង វ៉ាំងហៃ មូត ទុច អន់ទៀតៗ ណារ កាណុង ងារ ជែក សាណា សាណិត រ៉ប់ ពូ តងកាន។

៤៣ ប៉ាក់ ពី តាំងឡា សីត ទីល ប៉ាក់ ហី ផា អែ ប៉ប ទុច ដាក់ ត្រង់ ណោះ ផះ អ្នែ ប្រឹក្ចី ងារ ឡាក់ កា អែ ទី ប្រើ ទុច ណោះ ចឹង ទី កាន សាណុក សាវ៉ាក តា ទីច ហង។

៤៤ អាញ ប៉រ វ៉ះ កា អន់ដីស តាទីច ផា ពី តាំងឡា ចឹង អន់ អែ វ៉ាំងហៃ ទីប វ៉ា ស អំប៉ាស ទីណោះ កាណុង ហី អែ ដេល។

៤៥ ហះកា ផា ទុច ណោះ យីត កាណុង ពុត ផា "ញ៉ា ត្រក់ ពី តាំងឡា អាញ ក្រូ ទីល"។ អែ កា ពីត មូត ទុច អន់ទៀតៗ ណារ ទីប កាម៉ាក់ ទីប អង់កាន់ កេះ

ណោះ ចាក អែត សា អន់ ប៉ាញីល ដេល។

៤៦ ប៉ាត់ ពី តាំងឡា ចឹង សីត ទីល ប៉ាត់ ហី ត្រត់ ពីង ដាវ ទុច ណោះ អូ ក្បាត់ លូ ត្រត់ ផះ អើ អូ អូ អន់តត់។ ណោះ ពី តាំងឡា ចឹង ចែត ថូត ទុច ណោះ តុត យ៉ឹប ឡូត អន់ខូ លូ ប៉ាណូស អូ សៀ។

៤៧ ទុច ចំ ឡាក់ អូ អន់ហ្គាល់ ពុត ពៀក ពី តាំងឡា កេះ ហះកា អើ អូ ទ្រៀម ឡាកោ លូ អូ ចៃ ប្រត់ ព្វយ ពុត ពី តាំងឡា ទុច ណោះ ចឹង ត្រត់ រាំងកេះ តុត អៀង ឡូត។

៤៨ ហះកា ពៀ ឡាក់ អូ អន់ហ្គាល់ កេះណោះ អើ ប្រត់ យច យី ចឹង ត្រត់ ពូ ពីត ដេល ហះកា អើ ណោះ ចឹង ត្រត់ រាំងកេះ បើត ឡូត។ ផា ពូ អន់ កា ណាត់ កា បក់ អើ ចំ អៀង ពូ ចឹង បរ ឡឹង អើ អៀង ឡូត។ ប៉ាណូស ចំ ឡាក់ ពូ ប៉ាហ្សី ពីង អើ អៀង ពូ ចឹង បរ ឡឹង អើ ហឹង អៀង ដេល។

៤៩ «អាញ ពី: ប៉ាត់ អា ភៀ អ្សក់ ឡាំ អុញ អន់ ពីង អង់កក់ តេះ អា អាញ បិច ខាក់ ផា អុញ ណោះ កិត កេះ។

៥០ កាប៉ាច់ អាញ អា ចឹង ត្រត់ ទី សារ ចុនចៃ កាខាក់ + ឡូត អាញ ថុក ពុត ពៀក ខាក់ អាញ បិច កា សារ ណោះ កេះ ស្រីសៗ។

៥១ ញ៉ា អន់ដីស សាមីត ផា អាញ ពី: ភៀ ប្រត់ អន់ ប៉ាណូស ពីង អង់កក់ តេះ អា អ្នែ ដាក់ រម លូ គូប សោប ប? អូ ត្រត់ អុះ យី អាញ ពី: ប្រត់ អន់ ពូ តាប៉ុញ លូ គូប សោប ឡា

៥២ ខង គិត អៀ ប៉ាត់ ម៉ាត់ ទៀ កាណុង ម៉ោញ ហី ឡាក់ ទី ប៉ាណូស តាម ដូវ អន់ខៃ ចឹង ក្លះ គូប សោប យី មួត ប៉ែង ដូវ ចឹង តាប៉ុញ លូ មួត ពៀវ ដូវ លើ មួត ពៀវ ដូវ ចឹង តាប៉ុញ លូ មួត ប៉ែង ដូវ។

៥៣ អន់ខៃ ត្រត់ ក្លះ គូប សោប ពី ចឹង តាប៉ុញ លូ គន កាម៉ាក់ គន កាម៉ាក់ ចឹង តាប៉ុញ លូ ពី មើត ចឹង តាប៉ុញ លូ គន អង់កាន់ គន អង់កាន់ ចឹង តាប៉ុញ លូ មើត ម៉ាយ ចឹង តាប៉ុញ លូ មើត អន់ហ្គី មើត អន់ហ្គី ចឹង តាប៉ុញ លូ ម៉ាយ»។

៥៤ កេះណោះ យីស៊ូ កា កាប លូ មួត ប៉ាសុន ផា «ផះ អន់ដីស ប៉ប តើម បី តែង ដាវ មុត អន់ដីស កាប ផា ប្លែង ក្បាម ចឹង បី ហង ណោះ ប្លែង កា បី តា ទីច។

៥៥ ផះ អន់ដីស ប៉ប ទី ខ្យាល ពី: ឡឹង តែង ស្រី តិស ណោះ អន់ដីស កាប ផា ចឹង ទីល ចុន តុ ហង ណោះ ប្លែង កា តុ តាទីច។

៥៦ អី ប៉ាណូស តាត់ អំប្រត់ ដាក់ អន់ដីស អូ អន់ហ្គាល់ សារ កើត ពី: ពីង

† ១២:៥០ ១២:៥០ ចុនចៃ កាខាក់ ពៀត គុល «បាំងហ្គាំ»។

តេះ ប្លែង ហះកា ញ៉ា ត្រង់ អន់ដីស អូ អូ អន់ហ្គាល់ សារ ប្រ្រឹះ ប្រ្រឹក ពីង រាំង ហាវ អា ?

៥៧ ញ៉ា ត្រង់ អន់ដីស អូ ចា ប្រែប យឹត កា ឡាកោ ទៅ ឡឹង សារ ដាក់ ឡាក់ អន់ដីស ចឹង ត្រង់ ប្រ្រឹក ?

៥៨ ផះ អន់ដីស ចាក រទ្រង ឡាក់ ប៉ាក់ ក្រាក់ តាត់ស៊ុន សារ អន់ខូ លូ បក់ ភង អន់ដីស អន់ដីស ត្រង់ ខំ រះកះ ប៉ារម អន់ ត្រង់ លូ អែវ រទ្រង ណោះ ហង ពិ ជែ អន់ អែវ ឡាក់ ជិន អន់ដីស ប៉ាក់ ក្រាក់ តាត់ស៊ុន សារ ណោះ អន់ទៀ ក្រាក់ ណោះ ចឹង ជិន ប៉ាក់ ម៉ែត ខុក ម៉ែត ខុក ចឹង ចែត អន់ដីស កាណាង ខុក ហង។

៥៩ អាញ ប៉រ រះ កា អន់ដីស តាទីច ផា អន់ដីស ចឹង ឡាច ឡឹង ចារ ណោះ អូ ទី អះ ផា អន់ដីស សិង កា ពូ អូ គ្រីប ចំលួន យ្រះ អែវ ទូម ដឹង ម៉ោញ ច្រឹម កាតាម»។

១៣

សារ យីស៊ូ ប្រើ ពូ ប៊ុនពែង ពុត ពៀត

១ ផះ ណោះ ទី បក់ អន់ដា ពីះ រះ កា យីស៊ូ ឡឹង សារ មូត ខេត កាលីឡេ ផះ អន់ខែ ឡាក់ រ៉ាម៉ះ ប្រ្រឹះ រត់ ពីឡាត * ប្រើ តាហាន ប៉ាន់តោ អន់ខែ ផាម កា ហូរ ឡាយ អន់ខូ លូ ផាម កាណាត់ ពូ រ៉ាម៉ះ ប្រ្រឹះ ណោះ។

២ យីស៊ូ តើល អន់ខែ ផា «ញ៉ា អន់ដីស សាមីក កា មូត ខេត កាលីឡេ ណោះ អន់ខែ ឡាក់ ប៉ាណូស ទី សារ យច អៀង ឡឹង ពូ អន់ទៀតៗ ប បះ ពូ ប៉ាន់តោ អន់ខែ នីណោះ ?

៣ អូ ត្រង់ អុះ ! ហះកា អាញ ប៉រ រះ កា អន់ដីស តាទីច ផា ផា អន់ដីស អូ ប៊ុនពែង ពុត ពៀត អន់ ដាក់ អន់ដីស កា ចឹង តោ ឡាក់ កា អន់ខែ ណោះ និះ ទៅ ដេល។

៤ ម៉ោញ ណាវ ទី ប៉ាណូស ១៨ ដូរ ឡាក់ តោ កា ហី ចាំងហឹត គ្លឹម កាតត់ ប៉ាក់ ចារ ស៊ីឡោម នីចម អន់ដីស យឹត ផា អន់ខែ ឡាក់ ប៉ាណូស ប្រ្រឹក យច លីន ឡឹង ប៉ាណូស អន់ទៀតៗ ឡាក់ អែវ កាណាង មៀង យេរូសាឡឹម ណោះ ប ?

៥ អូ ត្រង់ អុះ ! ហះកា អាញ ប៉រ រះ កា អន់ដីស តាទីច ផា ផា អន់ដីស អូ ប៊ុន ពែង ពុត ពៀត អន់ ដាក់ អន់ដីស កា ចឹង តោ ឡាក់ កា អន់ខែ និះ ទៅ ដេល»។

៦ កេះណោះ យីស៊ូ កាប ពៀប លូ សារ ម៉ោញ ណាវ ផា «ទី កាម៉ាក់ ម៉ោញ ដូរ ពីង មីរ អែវ ទី តើម ប្រា ម៉ោញ តើម អែវ ណាំង អ្នះ ប្លែ ប្រា ណោះ ហះ កា អូ ប៉ប ទី ប្លែ អុះ។

៧ អែវ រះ លូ បក់ រាំងហៃ មីរ ផា "ហៃ ប៉ែង សាណាំ កេះ អាញ ណាំង អ្នះ ប្លែ ឡឹង តើម ប្រា អា ហះកា អូ ទី ប្លែ អុះ។ ហាក់ អីស កាល់ អ្នាត ពិ គម ប្រ្រឹក ញ៉ា ក្រានី កា លុប តេះ"។

* ១៣:១ ១៣:១ រត់ ពីឡាត ឡាក់ ម៉ែត រាំងហៃ ខេត យូដា។

៨ ហះកា បក់ រាំងហៃ ម៉ីរ ណោះ តើល ជា "ពី តាំងឡា ប៉រ អីស កូម ម៉ៅញ សាណាំ អា ណារ៉ូ ហិ កូម អាញ ចឹង ពួន គុល ចែត ជី ហិ ហៃ។

៩ អ្ន ផែត សាណាំ អន់តីត ទៀ អើ ចឹង ទី ថ្លៃ ហះកា ជា អើ អ្ន កា អ្ន ថ្លៃ ណារ៉ូ ណោះ កោះ អ្នាត ហង ពិ"»។

សារ យីស៊ូ តាត់ អន់ដាត់ អង់កាន់ ពីង ដាវ វ៉ាឡូវ

១០ ត្រត់ ពីង ដាវ ពូ វ៉ាឡូវ យីស៊ូ ផះ អ្ន បាំងហៀន ពូ ពីង រោង។

១១ ហះ ចារ ណោះ ទី អង់កាន់ ម៉ៅញ ដូវ ឡាក់ ប្រ្រៃ ប៊ីត ប្រ៊ីត អន់ អើ កោត អង់កក់ អ្ន អ្ន អន់តាវ ត្រង់ អុះ ទុញ ១៨ សាណាំ កេះ។

១២ ប៉ាត់ យីស៊ូ ប៉ប អង់កាន់ ណោះ អើ កា អើ ពីះ ប៉ាត់ អើ កេះណោះ រះ ជា «អង់កក់ អីស ដាត់ កេះ»

១៣ ទីប សាប៉ាត់ អើ។ អង់កាន់ ណោះ កា អ្ន អន់តាវ ត្រង់ ឡុត ទីប កាប ប៉ានេ ប្រ្រៃ ប៊ីកកាតយី។

១៤ ញួន កា យីស៊ូ តាត់ អន់ដាត់ អើ ពីង ដាវ ពូ វ៉ាឡូវ នីណោះ បះ ក្រាត់ រាំង ហៃ រោង យច ពុត អើ ខាក់។ អើ រះ កា មូត ប៉ាសុន ជា «ពិន ទី ចាបាប ប្រ៊ីត ង៉ារ ដឹង ត្រោ ដាវ ទីល នីណោះ អ្នក អន់ដីស ឡាំ រាំងរាំង ដាវ ណោះ ហង ពិ ភៀ អន់ ពូ តាត់ អន់ដាត់ អីត ពូ អន់ដីស ដៃ ឡាំ ពីង ដាវ វ៉ាឡូវ»។

១៥ ហះកា យីស៊ូ តើល អើ ជា «អី ប៉ាណូស តាត់ អំប្រ៊ីត ដាត់ ញ៉ា អន់ដីស អ្ន រីស រីក់ អ្ន រីស លៀ ឡឹង ចារ អន់ដីស កត់ ទុង ឡាំ អន់ អើ អែត ទៀក ប ពីង ដាវ វ៉ាឡូវ?

១៦ ហះកា អង់កាន់ អា អើ កា ផ្លង់ រ៉ាច់ រីត អាប្រ្រាហាំ ដេល ប្រ្រៃ ប៊ីត កត់ អើ ទុញ ១៨ សាណាំ កេះ ញ៉ា ត្រត់ អ្ន រីស អើ អន់ រ៉ាវ៉ាច់ ឡឹង កាសៃ ប្រ្រៃ ប៊ីត កត់ អើ ពីង ដាវ វ៉ាឡូវ អា ប?»

១៧ ប៉ាត់ យីស៊ូ កាប ឡឹង សារ ណោះ កេះៗ មូត បក់ យច ពុត លូ អើ អន់ខៃ កា តាយ្យស ខាក់ ហះកា កាំឡាំង សួន អៀង អន់ខៃ ហោក រីត ខាក់ កា សារ អំរ៉ាញ អីញ ឡាក់ យីស៊ូ ទី ប្រ៊ីត ណោះ។

សារ យីស៊ូ កាប ប៉ាន់ដីប

១៨ យីស៊ូ កាប ណារ៉ូ ជា «សារ រាំងហៃ រាំងខ្យា មះ ប្រ្រៃ ប៊ីកកាតយី ញៀប ឡាក់ កា កាណាតី ញ៉ា? អាញ ចឹង ប៉ាន់ដីប លូ កាណាតី ញ៉ា សារ រាំងហៃ រាំងខ្យា ណោះ?

១៩ យី រៀប ឡាក់ កា តិល វាហីញ ម៉ោញ នែវ ឡាក់ ទី កាម៉ាក់ ម៉ោញ ដូវ អ្សក់ តិល ណោះ តប់ ពីង មីវ អើវ។ ប៉ាក់ តិល ណោះ ហ៊ិន កេះ កើត តើម អ៊ឹង សែម កា ពីះ ប្រ័តិ សំបួវ អ៊ែវ រតាំងកង អើវ»។

២០ យីស៊ូ កាប ណារ្ក ជា «សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ័ះ បិកកាតយ័ អាញ ត្រត់ ប៉ាន់ដីប ឡាក់ កា កាណាគី ញ៉ា ?

២១ យី រៀប ឡាក់ កា ពុះ ពូ ប្រ័តិ ណុំ បាំង។ ទី អង់កាន់ ម៉ោញ ដូវ អ្សក់ ពុះ បើត ឡាក់ ឡាយ លូ តាប៉ុង ប៉ែង កាអ៊ី ប្រ័តិ អន់ កា តាប៉ុង ទិណោះ ឡាក់»។

២២ ផះ យីស៊ូ ចាក ឡាក់ ប៉ាក់ មៀង យេរូសាឡឹម អើ ចាក តាត់ មៀង តាត់ ស្រុក តេះ អន់ទៀតៗ ទីប បាំងហៀន ពូ ដេល។

២៣ ទី ម៉ោញ ដូវ អំបញ្ជ អើ ជា «អី ពី តាំងឡា ញ៉ា ប៉ាណូស ឡាក់ ប្រ័ះ បិកកាតយ័ តង ណោះ ទី ដឹង បើត ដូវ ប ?» យីស៊ូ កា រ៉ះ កា ពូ ជា

២៤ «ហាក់ ខំ ម៉ុត អន់ ទី ប្រ័ះ រាំងហៃ រាំងខ្យា យី ម៉ុត ទ្រង អំបារ អង់ អ្សក់។ អាញ បរ រ៉ះ កា អន់ដីស តាទីច ជា ទី ប៉ាណូស អៀង ដូវ ខំ បិច ម៉ុត ដេល ហះកា អន់ខែ ម៉ុត អូ អូ អុះ

២៥ ខង ប៉ាក់ តាំងឡា ហី កាត្រើត អំបារ កេះ យ័ះ អន់ដីស អ៊ែវ អន់តារ តែង ឡឹង លូ កាខត់ អំបារ ទីប កាប ជា "អី ពី តាំងឡា បើក អំបារ កា ញីន ណើ" ណោះ តាំងឡា ហី ចឹង តើល អន់ដីស ជា "អាញ អូ អន់ហ្គាល់ អន់ដីស អុះ អូ កា អន់ដីស ពីះ ឡឹង ចំ ឡាក់ ឡឹង ចំ"។

២៦ ណោះ អន់ដីស ចឹង តើល អើ ជា "ញីន យើយ អ៊ែវ សា សាណា អន់ខូ លូ អីស អីស កា យើយ បាំងហៀន ញីន រស្រុក តេះ ដេល"។

២៧ ហះកា អើ ចឹង តើល ជា "អាញ រ៉ះ កា អន់ដីស អាញ អូ អន់ហ្គាល់ អន់ដីស អុះ អន់ដីស ណោះ អូ កា ពីះ ឡឹង ចំ។ អី ម្តត បក់ ប្រ័តិ សារ អូ ដាក់ ហត់ ឡាច់ អន់ ចាំងហាយុត ឡឹង អាញ ពី"។

២៨ អ៊ែវ ហះ ចារ ណោះ អន់ដីស ចឹង ញ៉ា តាំងអីះ លូ រាំងតែត សាណាញ ផះ ណោះ អន់ដីស ចឹង បប់ វតី អាប្រាហាំ វតី អ៊ីសាក់ វតី យ៉ាកុប លូ ម្តត វ៉ាគីយ ប្រ័ះ ទិណោះ អ៊ែវ ពីង ប្លែង ហះកា កាប៉ាច់ អន់ដីស ប្រ័ះ ចឹង អ្នាត អន់ អ៊ែវ តែង ឡឹង។

២៩ កេះណោះ ចឹង ទី ប៉ាណូស អៀង ពីះ ឡឹង ដាវ ឡាច់ ឡឹង ដាវ ម៉ុត ឡឹង តែង សាម៉ា លូ តែង សាំងអៀវ + ចឹង ហារ អ៊ែវ ប៉ាក់ ចារ ប្រ័ះ រាំងហៃ រាំងខ្យា ទីប សង់ សា ហះ ណោះ ដេល។

+ ១៣:២៩ ១៣:២៩ សារ អា កាប ឡឹង សុនសាត អន់ទៀត ឡាក់ ចឹង ម៉ុត សៀ អន់ខូ លូ សុនសាត អ៊ីស្រាអែល បក់ សៀ ប្រ័ះ។

៣០ ហៃ ចឹង ទី ប៉ាណូស បក់ អ្នែ ប៉ាត់ ម៉ាត់ អន់ដា ចឹង កើត អ្នែ តែង ប៉ា អថ់ បក់ អ្នែ តែង ប៉ាអថ់ អន់ដា ចឹង កើត អ្នែ ប៉ាត់ ម៉ាត់ ឡុក»។

៣១ ផះ ណោះ ផាឌី ទី មូត ផាវ៉ាស៊ី បក់ អន់ដា មុត រះ កា យីស៊ី ផា «អីស ឡាច់ ឡឹង អា ឡា អ្នែ ប៉ាត់ ចារ អន់ទៀត ឡុក ពិ ខង សាដាច់ ហេរត ណាំង បិច ប៉ាន់តៅ អីស»។

៣២ ហះកា យីស៊ី តើល ផា «ហាត់ អន់ដីស ឡា រះ កា សាដាច់ ប៉ាញ៉ា ប៉ាច់ ណោះ ផា ដាវ អា លូ ដាវ តាយ៉ាង អាញ ទ្រុះ ឡាច់ ប្រ្រះ បឹត ឡឹង កាំឡាំង លូ ចឹង តាត់ អន់ដាត់ ពូ អិត ពូ ប៉ាត់ ដាវ យ៉ាង តោ ទៀ អាញ ចឹង តាត់ អង់កេះ ងារ។

៣៣ ហះកា ដាវ អា ដាវ តាយ៉ាង លូ ដាវ យ៉ាង តោ ទៀ អាញ ត្រត់ ចាក ឡា ប៉ាត់ ម៉ាត់ ណារ ខង វ៉ាតីយ ប្រ្រះ អូ ត្រត់ តៅ តែង ឡឹង ម្យើង យេរូសាឡឹម អុះ។

៣៤ អី មូត ម្យើង យេរូសាឡឹម! អន់ដីស ទី ប៉ាន់តៅ មូត វ៉ាតីយ ប្រ្រះ លូ អ្យ ក់ អំហ្គោ ហិរ មូត បក់ ប្រ្រះ ទី ប្រើ ពីះ ប៉ាត់ អន់ដីស អាញ បិច ប៉ាតុំ អន់ដីស អុ កា ញ៉ាង ទង កេះ ឡាក់ កា ម៉ែត អ្យិរ ក្រុំ គន អែ កាណុង កាហ្សាប ហះកា អន់ដីស អូ ចៃ អុះ។

៣៥ ហៃ រោង វ៉ាមះ អន់ដីស អា ចឹង ត្រត់ អ្នាត អន់ ឡាំងវ៉ាត់ វ៉ាអែត។ អាញ បររះ កា អន់ដីស អន់អូ អន់ដីស ចឹង អូ បបំ អាញ ហង លើយ ទីល ដាវ អន់ ដីស ចឹង កាប ផា "អន់ ប្រ្រះ បិកកាតយ័ ជីន អន់ សារ ដាត់ កា អីស ឡាក់ ពីះ ប៉ាតាង អែ"។

១៤

សារ យីស៊ី តាត់ អន់ដាត់ ប៉ាណូស ពីង ដាវ វ៉ាឡុវ

១ ប៉ាត់ ដាវ ពូ វ៉ាឡុវ ផះ យីស៊ី ឡា សា សាណា ប៉ាត់ ហី ម៉ែត ណាំផា មូត ផាវ៉ាស៊ី កាំឡាំង អន់ខៃ ណោះ អ្នែ ចាំ ហៃ អែ កាខាក់។

២ ផះ ណោះ ទី កាម៉ាក់ ម៉ោញ ដួវ អែ អិត ប៉ាប៉ុក ប៉ាញ៉ា ទីប ឡាកោ អ្នែ អន់តារ ហះ អ៊ុរ យីស៊ី។

៣ យីស៊ី អំបញ្ច មូត ណោយូ បាំងហៀន ចាបាប លូ មូត ផាវ៉ាស៊ី ផា «នីចម ចា បាប អន់ ញ៉ា អូ ពិន តាត់ អន់ដាត់ ពូ អិត ពូ កាណុង ដាវ ពូ វ៉ាឡុវ អា?»

៤ ហះកា អន់ខៃ អ្នែ វ៉ាងាប់ ទីខូ អូ តើល អុះ។ យីស៊ី អែ បក់ អិត ណោះ ពីះ លូ តាត់ អន់ដាត់ អែ កេះណោះ ប្រើ អែ សីត ប៉ាត់ ហី។

៥ កេះណោះ យីស៊ូ កាប ជា «កាណុង កាំឡាំង អន់ដីស អា ជា ទី ប៉ាណូស ម៉ោញ ដូវ ទី គន លើ កា ទី រីក់ ឡិ កាណុង អន់ដីស យី៖ កាណុង ដាវ ពូ វ៉ា ឡូវ ញ៉ា អើ អូ ប៉ាន់តាន ឡាំ អ្យក់ ឡាច់ ឡូត ប?»

៦ ហះកា ពូ អូ អូ តើល អើ អុះ ឡឹង សារ អើ អំប័ញ្ច ណោះ។

សារ យីស៊ូ បាំងហៀន មូត អំហ្វិយ ឡឹង សារ ឡាំ អែត សា

៧ ផះ យីស៊ូ បំបំ មូត អំហ្វិយ ណាំង អ្នែ ដឹង ពីង ចារ ក្រាត់ បក់ កានីត លើស ឡឹង ពូ ណោះ អើ កា កាប ប៉ាន់ដីប កា អន់ខែ ជា

៨ «ជា ទី ពូ ជៀក អន់ដីស ឡាំ អែត សា ប៉ាត់ ចារ ពូ ប៉ាញ្ចសង់ អន់ដីស ជែ ណាំង អ្នែ ពីង ចារ ក្រាត់ បក់ កានីត លើស ឡឹង ពូ អ្យត ផែត ពូ ជៀក អំហ្វិយ អន់ទៀត ណារ ឡាក់ តិស ឡឹង អន់ដីស។

៩ ណោះ តាំងឡា ប៉ាញ្ចសង់ អើ ចឹង ជា កា អន់ដីស "បំរី អីស អន់ អើ អា អង់ អ្នែ ពីង ចារ អា" ណោះ អន់ដីស ចឹង ឡាំ ណាំង ចារ អ្នែ ប៉ាត់ ប៉ាអច់ ពូ ទីប តាយ្យស កា ពូ។

១០ ទីល នីណោះ ជា ទី ពូ ជៀក អន់ដីស ឡាំ អែត សា អន់ដីស ត្រត់ ណាំង អ្នែ ពីង ចារ ប៉ាត់ ប៉ាអច់ ពូ ហិ ភៀ អន់ តាំងឡា បក់ ជៀក អន់ដីស អើ ចឹង ជា "អី គូប ហត់ អង់អ្នែ ពីង ចារ ដាត់ ប៉ាត់ ម៉ាត់ ពូ អា"។ ណោះ អំហ្វិយ ឡាក់ អ្នែ អន់ខូ ពីង ចារ ណោះ ចឹង ជា អន់ដីស ប៉ាណូស កានីត កានោរ ហង។

១១ អាញ កាប នីអៀ យី បិច ជា ញើ ប៉ានេ តាំប៉ោក ឡាកោ ទៅ ប៉ាណូស ណោះ ពូ ចឹង សាតោះ ហះកា ញើ ប៉ាន់ចិ ពុត ណោះ ពូ ចឹង តាំប៉ោក ប៉ានេ អើ»។

១២ កេះណោះ យីស៊ូ រះ កា ប៉ាណូស បក់ ជៀក អើ ឡាំ សា ណោះ ជា «ជា អីស ទី កាន អែត សា ដាវ បំបំ កាតាម កាដាច កាតាម អីស ជែ ជៀក គូប ចាង់ លូ អុះ មី ផ្លង់ វ៉ាច់ លូ មូត ប្រ្រ៖ ប៉ាតុរង់ ឡាក់ អ្នែ រសានេង អីស ខង អន់ខែ ណោះ ចឹង ជៀក គូ អីស និះទៅ ដេល។

១៣ ជា អីស ទី កាន អែត សា អីស ត្រត់ ជៀក មូត ថុក ញ៉ាក តាបាយ កា សត់ លូ មូត កាជក កាជេល ប្លើល ម៉ាត់ ឡុក។

១៤ ណោះ អីស ចឹង ទី សារ សាណុក សារ៉ាក តាទីច ខង មូត ប៉ាណូស ទី ណោះ អូ ទី ញ៉ា ចឹង អន់ តូ កា អីស អុះ។ ប៉ាត់ ដាវ ប៉ាណូស ដាត់ ត្រង់ រីស សីត ទៀ ណោះ ប្រ្រ៖ ចឹង អន់ តូ កា អីស តាទីច ហង»។

១៥ ទី កា ម៉ាក ម៉ោញ ដូវ ឡាក់ អ្នែ សា លូ អើ កេះ អើ កា តាំង សារ ណោះ អើ កាប ជា «ទី សារ សាណុក សារ៉ាក តាទីច ហង បក់ ទី មុត សា សាណា កាណុង ចារ ប្រ្រ៖ បិកកាតយ រាំងហៃ រាំងខ្យា»។

១៦ ហះកា យីស៊ូ រិះ សារ ប៉ានដឹប កា អែវី ជា «ទី កាម៉ាក ម៉ោញ ដូវ ទ្រៀម អែត សា តុត រីត សើម អែវី កា រិះ កា អំហ្វិយ តុត អៀង ដេល។

១៧ ប៉ាត ទីល ដាវ អែត សា កេះ អែវី ប្រើ ទុច អែវី ឡា ជៀក មូត អំហ្វិយ ជា "ចុ ឡា អែត សា ឡុត សាណា សាណិត ទ្រៀម កេះ ទិ កេះ"។

១៨ ហះកា មូត អំហ្វិយ ទិណោះ អន់ខៃ រិះ បិច កា រ៉ាវ៉ាច ឡាកោ និះ ទៅ។ បក់ ទី ម៉ោញ រិះ កា ទុច អែវី ណោះ ជា "ដៃ រ៉ាវ៉ា ដៃ រ៉ូ កា អាញ អាញ អង់កះ តាច មី រ អាញ ត្រត់ ឡា ហៃ មីរ ណោះ ហិ"។

១៩ ម៉ោញ ដូវ ណារ រិះ ជា "ដៃ រ៉ាវ៉ា ដៃ រ៉ូ កា អាញ អាញ អូ ឡា ម៉ត់ ឡា អុះ ខង អាញ អង់កះ តាច រីត ប៉ាតាម យូ អាញ ត្រត់ ឡា ចែត សាត់ ហៃ លូង"។

២០ ម៉ោញ ដូវ ណារ រិះ ជា "អាញ អង់កះ កេះ ប៉ាញ សង់ ទីល នីណោះ អាញ អូ ទី ឡា អុះ"។

២១ ទុច ណោះ កា សិត រិះ លូ ពី តាំងឡា អែវី ពួយ សារ ពូ ទី រិះ កា អែវី ណោះ ហង។ ផះ ណោះ ពី តាំងឡា អែវី អឹក ខាក់ អែវី រិះ កា ទុច ណោះ ជា "ហត់ ឡា ប៉ាត់ ទ្រង តិស ទ្រង ចិ ពីង មៀង អា ជៀក មូត មុក ញ៉ាក តាបាយ កាសត់ លូ មូត កាជក កាដេល ប្លើល ម៉ាត់ ឡា អែត សា ប៉ាត់ អា ស្រីស"។

២២ បាប៊ីត ឡឹង ណោះ ទុច រិះ លូ ពី តាំងឡា អែវី ជា "ពី តាំងឡា អាញ ប្រត់ ពួយ ប៉ានីរ អីស អន់តត់ កេះ ហះកា ចារ អង់អ្វៃ ណោះ អ្វៃ សល់ ណារ"។

២៣ ពី តាំងឡា អែវី រិះ កា ទុច ណារ ជា "ហត់ ឡា ប៉ាត់ ទ្រង អន់ទៀត។ ប៉ាត់ ចារ ញ៉ាក ប៉ាងខំ អន់ ពូ មុត អែត សា អន់ ប៉ាញ ហិ អាញ អា។

២៤ អាញ ប៉រ រិះ កា អន់ដឹស តាទីច ជា ទិ ប៉ាណូស ឡាក់ អាញ ទី ជៀក ផះ អន់ទ្រូល ណោះ ពៃ ម៉ោញ ដូវ កា អាញ អូ អន់ សា សាណា អាញ អុះ"។

សារ យីស៊ូ ប៉ាងហៀន ពូ ឡឹង សារ ប្រត់ សិះ អែវី

២៥ ប៉ាត់ យីស៊ូ ចាក ណារ ទី ប៉ាណូស អៀង ដូវ ចាក អន់ខូ លូ អែវី ណោះ អែវី កាលែង តែង ពូ លូ កាប ជា

២៦ «ញី បិច ចាក ពួយ អាញ ហះកា ជា អែវី អូ បិច កា អាញ កាខាក់ ក្លា ឡឹង បិច កា មើត ពី គន កាម៉ាញ អុះ មី លូ កា ឡាកោ ទៅ អែវី ណោះ កា អូ ទី ចឹង ប្រត់ សិះ អាញ អុះ។

២៧ ញី អូ សាឡាក់ ឡាកោ គយ អ្វីង គឹង ចាក ពួយ អាញ អែវី ណោះ កា អូ ទី ចឹង ប្រត់ សិះ អាញ ដេល។

២៨ កាណុង កាំឡាង អន់ដឹស អា ជា ទី ញី បិច ប្រត់ ហិ តិស ញ៉ា អែវី អូ អង់ អ្វៃ យឹត អន់ទ្រូល ហិ ប ភៀ អន់ អូ អន់តត់ ជា លៀន អែវី ណោះ ចឹង សើយ ញ៉ា អូ សើយ ប្រត់ ហិ ណោះ អន់ កេះ ?

២៩ អ្នកផែត ប៉ាក់ តគី អំហ្គោ សាំរ៉ាប់ ចែត អញ្ជុដុង កេះៗ កេះណោះ អ្នាត រ៉ូះ អ្នកជៀ កេះ ផា ពូ ប៉ប ចាបះ កា ពូ ចឹង កាកីក ប៉ាដើក ប៉ាញ្ជើរ ទ្រូត

៣០ លូ ពូ ចឹង កាប ផា "ហៃ ប៉ាណូស អា ប្រើ ហី ហះកា អើ អូ អូ ប្រើ កេះ"។

៣១ ផា សាដាច់ ម៉ោញ ឡាំ តាកុះ លូ សាដាច់ ម៉ោញ ណារ៉ូ នីចម ញ៉ា អើ អូ អង់អ្វៃ យីត អន់ទ្រូល ហិ ប ភៀ អន់ អូ អន់តត់ ផា តាហាន អើ ដឹង ១០.០០០ ដូវ ចឹង តាកុះ លូ តាហាន ពូ ២០.០០០ ដូវ ណោះ ចឹង ដាម ញ៉ា អូ ?

៣២ ផា អើ យីត ផា អូ ដាម អុះ ណោះ អើ ចឹង ប្រើ ម្ចត ឡាំ ប៉ាតាង អើ ភៀ រ៉ះកេះ ប៉ារម អន់ ត្រត់ លូ គូប សោប អង់រ៉ាមី សាដាច់ ណោះ អ្វៃ ប៉ាក់ ចាំងហាយ ត បើ តាន់ ទីល។

៣៣ ទីល នីណោះ កាណុង កាំឡាំង អន់ដីស ទិ អា ផា ញើ អូ សាឡាក់ អ្នាត រ៉ាស អំប៉ាស ទិណោះ ឡាក់ អើ ទី អើ កា អូ ទី ចឹង ប្រើ សី អាញ ដេល។

៣៤ ប៉ោះ ឡាក់ កាណាត ទី ខា ហះកា ផា អើ អូ ប្រើ កេះ ចឹង ប្រើ នីចម អន់ អើ កេះ ប្រើ ណារ៉ូ ?

៣៥ ប៉ោះ ណោះ អូ ទី ខា ណារ៉ូ ហង យ្រះ អ្យក់ ឡាយ លូ តេះ ឡាយ លូ ដី កា អូ ទី ខា អុះ ទី ដឹង កា គូក អ្នាត ប៉ាក់ ឡឹង។ ញើ កាតាំង សារ អា អ្យក់ យីត ចា ជ្រុប ពិ !»។

១៥

សារ យីស៊ូ រ៉ះ សារ ប៉ាន់ដីប ឡឹង កាណាត ហ្យិង

១ ផះ ណោះ ទី ម្ចត អ្យក់ រ៉ាបៃ លូ ប៉ាណូស អូ ដាក់ អន់ខែ ទិខូ ម៉ុត ក្យាម យី ស៊ូ ភៀ សាំយ៉ាង ប៉ានីរ អើ។

២ ហះកា ម្ចត ផា រ៉ាស៊ី លូ ម្ចត ណោយ ប៉ាំងហៀន ចាបាប់ អន់ខែ កាប រ៉ាបឹក រ៉ាចប់ ផា «ហៃ ប៉ាណូស អា អើ រ៉ាពង លូ ប៉ាណូស អូ ដាក់ ទីប សា សាណា អន់ខូ លូ ពូ ដេល»។

៣ ហះកា យីស៊ូ តើល អន់ខែ កាប ប៉ាន់ដីប ឡាក់ កា សារ អា ផា

៤ «ផា កាណុង កាំឡាំង អន់ដីស អា ទី ប៉ាណូស ម៉ោញ ដូវ អើ ទី ចៀម ១០០ កល់ ហះកា ចៀម អើ ម៉ោញ ហ្យិង ហៀត ឡឹង គូប អើ ញ៉ា អើ អូ អ្នាត ចៀម ៩៩ កល់ ណោះ ពីង ស្រី កេះណោះ ឡាំ ណាំង ចៀម ម៉ោញ ណោះ ទីល ប៉ប ប ?

៥ ប៉ាក់ ណាំង ប៉ប កេះ អើ ហោក ខាក់ ទីប លឹក ចៀម ណោះ គយ ពីង កា ពែង អើ ទ្រូត។

៦ ប៉ាគី អែរី សីត ទីល ប៉ាគី ហី កេះ អែរី ចឹង អើ គួប ចាង លូ មួត បក់ អែរ រក្សាមី អែរី កេះណោះ កាប ជា "ចុហោក រីគំ លូ អាញ ខង ចៀម អាញ បក់ ហ៊្វ្រង ពែ អាញ ណាំង បីបី កេះ"។

៧ អាញ បរ រ៉ះ កា អន់ដីស ជា ពីង ប្លែង កា ចឹង ទី សារ ហោក រីគំ និះទៅ ដេល ញាន កា ប៉ាណូស អូ ដាក់ ម៉ោញ ដូរ ទី ប៊ុនពែង ពុត ពៀក។ ប្រ្រឹះ ហោក កាខាក់ ក្វា ឡើង អែរី ហោក កា ប៉ាណូស ដាក់ ត្រង់ ៩៩ ដូរ ឡាក់ អូ តង កាន ប៊ុនពែង ពុត ពៀក ណោះ ណាវ។

៨ «ម៉ោញ ណាវ ប៉ាន់ដីប ជា ទី អង់កាន់ ម៉ោញ ដូរ អែរី ទី លៀន កាក់ អញដី ត កាក់ កេះណោះ ឡិ ហ៊្វ្រង ម៉ោញ កាក់ * ញ៉ា អែរី អូ សុះ តាគៀង សាប៉ុះ ហី រស្មីន រដួច ណាំង កាខាក់ ទីល បីបី ប ?

៩ ប៉ាគី អែរី បីបី កេះ អែរី ចឹង អើ គួប ចាង លូ មួត បក់ អែរ រក្សាមី អែរី កេះ ណោះ កាប ជា "ចុហោក រីគំ លូ អាញ ខង លៀន អាញ ហ៊្វ្រង ពែ អាញ ណាំង បីបី កេះ"។

១០ អាញ បរ រ៉ះ កា អន់ដីស ជា មួត បិយ ប្រ្រឹះ អែរី ពីង ប្លែង កា ហោក រីគំ និះ ទៅ ដេល ញាន កា ប៉ាណូស អូ ដាក់ ម៉ោញ ដូរ អែរី ទី ប៊ុនពែង ពុត ពៀក»។

១១ កេះណោះ អែរី រ៉ះ ណាវ ជា «ទី កាម៉ាក់ ម៉ោញ ដូរ អែរី ទី គន កាម៉ាក់ ពៀរ ដូរ។

១២ គន ស្រុច អែរី កាប ជា "អី ពី បរ អីស មប ប៉ាដក់ ប៉ាជៀ ឡាក់ អីស ចឹង ត្រត់ ជែក អន់ កា អាញ ណោះ"។ ពី អែរី កា ជែក ប៉ាដក់ ប៉ាជៀ ណោះ អន់ តា ទីច។

១៣ ប្លែង ប្លាន់ ដាវ ឡើង ណោះ គន ស្រុច ណោះ អែរី ប៉ាគុំ អ្សក់ វ៉ាស អំប៉ាស ប៉ា ដក់ ប៉ាជៀ ចាក ឡាក់ ប៉ាគុំ ស្រុក ចាំងហាយុត។ អែរី អែរី ពីង ស្រុក ណោះ អែរី ប្រឹគី វ៉ាយ វ៉ាស អំប៉ាស ប៉ាដក់ ប៉ាជៀ ណោះ ទី បៀរ ញាន កា អែត សា អៀង តាឡាមី។

១៤ ប៉ាគី វ៉ាស អំប៉ាស ប៉ាដក់ ប៉ាជៀ អែរី តាច់ តូរ ទី កេះ ពីង ស្រុក ណោះ កើត ឡាយុត ឡាំងវ៉ាញ កាខាក់ ឡុត គន ស្រុច ណោះ អែរី កា អូ ទី ញ៉ា និះទៅ ដេល។

១៥ អែរី កា ណាំង ប្រឹគី គូលី ពូ ពីង ស្រុក ណោះ ហង ពូ កា ប្រើ អែរី អែរី រង សាតៃ ប៉ាគី មីរ ប៉ាគី ស្រែវី។

១៦ អែរី បិច សា ខាក់ សាណា ពូ អន់ កា សាតៃ សា ណោះ ហះកា អូ ទី ពៀ អន់ សាណា ញ៉ា កា អែរី អុះ។ †

* ១៥:៨ ១៥:៨ កាក់ ពៀត គុល «ប្រាក់ម៉ា»។ ម៉ោញ ប្រាក់ម៉ាយី ខា តាច់ ចៀម ម៉ោញ កាតុ ប៉ាតាមី ប្រាក់ម៉ាយី ខា តាច់ រីគំ ម៉ោញ កាតុ។ † ១៥:១៦ ១៥:១៦ ខ អា ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ អែរី កា សា សាណា ពូ អន់ កា សាតៃ សា ណោះ ហះកា សា អូ ផឹត អូ ទី ពៀ អន់ សាណា ញ៉ា ណាវ អុះ។

១៧ ប៉ាត់ គន ស្រុច ណោះ សាទីរ ឡាកោ កេះ អើ យីត ជា "ម្នាក់ បក់ ប្រឹក្ចី គូលី ពី អាញ អន់ខៃ ទី សាណា សា ផិត ទិខូ ហះកា កាប៉ាច់ អាញ អ្នែ ហះ អា ឡាយិត កាតាច់ រ៉ាច់ ប៊ែត ចឹង តៅ។

១៨ ទីល នីណោះ អាញ ត្រក់ សីត ប៉ាត់ ពី អាញ ណារ៉ូ កេះណោះ រះ កា អើ ជា 'អី ពី អាញ ប្រឹក្ចី យច ពុត ប្រឹះ បិកកាតយ័ កេះ លូ អាញ ប្រឹក្ចី យច ពុត អីស ដេល។

១៩ អាញ អា អូ យី ចឹង អន់ អីស ជា គន អីស ណារ៉ូ អុះ ប៉រ អន់ អាញ ប្រឹក្ចី គូលី អីស ឡុត ពី" ។

២០ ប៉ាត់ អើ យីត នីណោះ កេះ ៗ អើ កា សីត ប៉ាត់ ពី អើ ណារ៉ូ។ ផះ ពី អើ ប៉ប គន អើ ឡឹង ចាំងហាយុត ពី អើ កា ទី ពុត តាប៉ាប តាប៉ុន លូ តាយុប ឡា ហាប់ ត្រូត ចុំ ឡុត។

២១ ណោះ អើ កាប ជា "អី ពី អាញ ប្រឹក្ចី យច ពុត ប្រឹះ បិកកាតយ័ កេះ លូ អាញ ប្រឹក្ចី យច ពុត អីស ដេល អាញ អា អូ យី ចឹង អន់ អីស អើ ជា គន អីស ណារ៉ូ អុះ"។

២២ ហះកា ពី អើ រះ កា ម្នាក់ ទុច ជា "ហាក់ អន់ដីស អ្យក់ អារ ដាក់ ឡាយ៉ាម លីន ឡឹង ពូ តាក់ អំពៀត គន អាញ ប្រាល់ លូ អ្យក់ អញចិន ចែត ពីង តី អើ លូ អ្យក់ កឹប តាក់ អញជិះ អើ ដេល។

២៣ ហាក់ អ្យក់ គន រ៉ក់ បក់ ដាក់ តីស តង់ កោះ ប្រឹក្ចី សាអ្នឹង ពី កេះណោះ ពិន សា អែត អន់ រ៉ក់ សើម

២៤ ខង គន អាញ អា អើ តៅ កេះ ហះកា កិញអៀ អា អើ រីស សីត ណារ៉ូ អើ ហ្យឹង ហៀត កេះ ហះកា កិញអៀ អា អាញ ណាំង ប៉ប ណារ៉ូ"។ អន់ ខៃ កា អែត សា តិម រ៉ក់ សើម កាខាក់។

២៥ «កាប៉ាច់ គន ឡោងទ្រៀ ឡាក់ អ្នែ ប៉ាត់ មីរ ប៉ាត់ អើ សីត ក្យាម ចឹង ទីល ហី កេះ អើ កាតាំង ពូ ចំ ក្នុង អន់ទ្វង សាគីរ លូ ពូ ចាដៃ អញសើ យុល កាតាប រល់។

២៦ អើ កា អើ ម្នាក់ ទុច ម៉ោញ ដូរ កេះណោះ អំបញ្ច ជា "ទី សារ ញ៉ា ប៉ាត់ ហី ណោះ?"

២៧ ទុច ណោះ រះ កា អើ ជា "អុះ អីស សីត ប៉ាត់ អា កេះ ពី អីស ប្រើ ពូ កោះ គន រ៉ក់ បក់ ដាក់ តីស តង់ សា អែត អន់ រ៉ក់ សើម ខង គន អើ សីត ប៉ាត់ អា ដាក់ ឡាកោ បាំងឡេ"។

២៨ គន ឡោងទ្រៀ អីក ខាក់ អូ ចៃ ម៉ុត កាណុង ហី អុះ ពី អើ កា ឡា ឡោម ជៀក ម៉ុត កាណុង ហី។

២៩ ហះកា អើ តើល ពី អើ ជា "ហៃ អាញ អ្នែ ប្រឹក្ចី ងារ កា អីស ទុញ សាណាំ កេះ អាញ អូ ទី ខី ឡឹង ប៉ានីរ អីស ប្រើ ណោះ អុះ ហះកា គន ប៉ារពេ ម៉ោញ កា អីស អូ អន់ កា អាញ កោះ សា អែត អន់ខូ លូ គូប ចាង អន់ រ៉ក់ សើម ណោះ

អុះ។

៣០ ហះកា គន អីស ឡាក់ ថាំឡាយ វ៉ាស អំប៉ាស អីស ទី ប្រឹក្តី លូ អង់កាន់ ម៉ាលេង ណោះ សាត់ អើ សីត អីស កា អ្យក់ គន រីក់ បក់ ដាក់ តីស តង់ កោះ អន់ កា អើ ឡុត"។

៣១ ពី អើ តើល ជា "អី គន អីស អ្វី លូ អាញ លើយ កាណាត៍ ញ៉ា ឡាក់ វ៉ាស អំប៉ាស អាញ ណោះ កា វ៉ាស អំប៉ាស ម៉ះ អីស ដេល ហង។

៣២ ហះកា ពិន ត្រត់ ហោក រីក់ ខង អុះ អីស អា អើ តៅ កេះ កិញអៀ អា អើ រឺស សីត ណារ៉ូ លូ អើ ហ៊្យង ហៀត កេះ កិញអៀ ពិន ណាង ប៉ប ណារ៉ូ កេះ"»។

១៦

សារ យីស៊ូ កាប ប៉ាន់ដឹប ឡើង ប៉ាណូស វ៉ាងហៃ វ៉ាស អំប៉ាស

១ យីស៊ូ រះ កា មូត សីះ ណារ៉ូ ជា «ទី ប៉ាណូស បក់ ប្រឹះ ប៉ាតុរង់ ម៉ោញ ដួវ អើ ប្រើ ប៉ាណូស ម៉ោញ ដួវ វ៉ាងហៃ វ៉ាស អំប៉ាស អើ ពូ ឡាក់ រះ កា អើ ឡើង ប៉ាណូស វ៉ាងហៃ វ៉ាស អំប៉ាស ណោះ ជា "អើ ប៉ាវ៉ាយ ប៉ាវ៉ា វ៉ាស អំប៉ាស អីស អៀង ខាក់"។

២ ប៉ាណូស បក់ ប្រឹះ ប៉ាតុរង់ ណោះ កា អើ ប៉ាណូស បក់ វ៉ាងហៃ វ៉ាស អំប៉ាស អើ ណោះ លូ អំបញ្ច ជា "នីចម៍ សារ អាញ កាតាំង ពូ រះ ជា អីស យី ប៉ាណូស អូ ដាក់ ណោះ តាទីច ប? ហាក់ អីស អ្យក់ ជាប់ អីស ប្រាក់ គម លៀន លូ វ៉ាស អំប៉ាស ណោះ អន់ កា អាញ ហៃ ខង អីស ចឹង អូ ទី វ៉ាងហៃ វ៉ាស អំប៉ាស អាញ ណារ៉ូ ហង"។

៣ បក់ វ៉ាងហៃ វ៉ាស អំប៉ាស ណោះ យីត កាណាង ពុត ជា "នីចម៍ អាញ ចឹង ប្រឹក្តី អា? ខង ពី តាំងឡា អូ អន់ វ៉ាងហៃ វ៉ាស អំប៉ាស អើ កេះ។ អាញ ចឹង ប្រឹក្តី ង៉ារ ម៉ីរ កា អូ ទី សាង់ ជា ចឹង ចាក បរិ សាណា ពូ កា តាយុស ដេល។

៤ អូ! អាញ យីត ប៉ប កេះ ង៉ារ អាញ ចឹង ប្រឹក្តី ណោះ ប៉ាក់ ពី តាំងឡា តាំង ហ្យិត ឡាច់ អាញ ទៀ ពូ ចឹង ជៀក អាញ អ្វី លូ ពូ ហង"។

៥ អើ កា អើ មូត បក់ ទូម ពី តាំងឡា អើ កេះណោះ អើ អំបញ្ច បក់ ពីះ អន់ទ្រូល ជា "អីស ទូម ពី តាំងឡា អាញ ប៉ុប ចំ?"

៦ បក់ ពីះ អន់ទ្រូល ណោះ តើល ជា "សាដី ១០០ ថុង"។ អើ កាប ជា "អ្យក់ ហៃ សត់ត្រា អីស ទូម ណោះ ហាក់ អង់អ្វី ប្រាក់ ជា ទូម ៥០ ថុង ឡុត ប្រ្រាល"។

៧ កេះណោះ អើ អំបញ្ច បក់ ទូម ម៉ោញ ដួវ ណារ៉ូ ជា "អីស ទូម ពី តាំងឡា អាញ ប៉ុប ចំ?" បក់ ណោះ តើល ជា "ពៀ ១០០ ពុង" អើ កាប ណារ៉ូ ជា "អ្យក់ ហៃ សត់ត្រា អីស ទូម ណោះ ហាក់ អង់អ្វី ប្រាក់ ជា ទូម ៨០ ពុង ឡុត ប្រ្រាល"។

៨ ពី តាំងឡា កា ប៉ានេ បក់ រាំងហៃ វ៉ាស អំប៉ាស អើ ណោះ ខង អើ អ្នក ប៉ាញ៉ា ប្លាច កេង ខាក់។ ប៉ាណូស បក់ អូ សៀ ប្រ្រៈ អន់ខៃ កា អូ ណាំង សា លូ គូប ក្វា ឡឹង ប៉ាសុន ប្រ្រៈ បិកកាតយ័ ណារ្ត។

៩ អាញ ប័រ រ៉ះ កា អន់ដីស ផា ហាត់ អ្យក់ វ៉ាស អំប៉ាស ពីង អង់កក់ តេះ ដែក អន់ កា ពូ ពិ ភៀ អន់ ទី គូប ចាង់ អៀង ដូរ។ ប៉ាត់ ដាវ ចំ វ៉ាស អំប៉ាស ទិ កេះ ណោះ គូប ចាង់ អន់ដីស ចឹង ហាប់ អន់ដីស ប៉ាត់ ចារ អន់ដីស ចឹង អៀ លើយ។

១០ «ពៀ ដាត់ ត្រង់ កាណុង ង៉ារ ចិ អើ ណោះ កា ចឹង ដាត់ ត្រង់ កាណុង ង៉ារ តីស ដេល ហះកា ពៀ ពូង ប្លាច កាណុង ង៉ារ ចិ អើ ណោះ កា ចឹង ពូង ប្លាច កាណុង ង៉ារ តីស ដេល។

១១ ផា អន់ដីស អូ ត្រង់ កា វ៉ាស អំប៉ាស ពីង អង់កក់ តេះ អា ពៀ ចឹង ខិន ប៉ាហ្សើ វ៉ាស អំប៉ាស ឡាក់ ទី ខា តាទីច ពីង អន់ដីស។

១២ ផា អន់ដីស អូ ត្រង់ កា វ៉ាស អំប៉ាស ពូ អន់ទៀត ពៀ ចឹង ខិន អន់ វ៉ាស អំប៉ាស សាវ៉ាប់ កា អន់ដីស ទៅ ណោះ។

១៣ អូ ទី ទុច ចំ អូ ប្រ័តី ង៉ារ អន់ កា ពី តាំងឡា ពៀរ ដូរ អុះ ខង អើ ចឹង បិច កា ម៉ោញ អូ ណិស កា ម៉ោញ ត្រង់ កា ម៉ោញ អូ ត្រង់ កា ម៉ោញ។ អន់ដីស កា និះទៅ ដេល អូ ត្រត់ អូ ប្រ័តី ង៉ារ ប្រ្រៈ បិកកាតយ័ តិគី បិច កា វ៉ាស អំ ប៉ាស តិគី ទី អុះ»។

សារ យីស៊ូ កាប ប៉ាន់ដីប ឡឹង ឡាសា លូ ប៉ាណូស ប្រ្រៈ ប៉ាតុរង់

១៤ មូត ផា វ៉ាស៊ី ឡាក់ ប៉ាណូស បិច កា លៀន អន់ខៃ កា ទី សា យ៉ាង សារ ទិណោះ ដេល កេះណោះ អន់ខៃ ឡែវ យីស៊ូ។

១៥ យីស៊ូ កាប កា អន់ខៃ ផា «អន់ដីស ខុ ប្រ័តី កា ឡាកោ ឡាក់ កា ប៉ាណូ ស ដាត់ ហះ ម៉ាត់ ពូ។ ហះកា ប្រ្រៈ បិកកាតយ័ ហ្លួង ឡឹង ពុត ពៀក អន់ដីស ណោះ ខង កាណាតី ញ៉ា ឡាក់ ប៉ាណូស ប៉ានេ ត្រត់ ពុត កាណាតី ណោះ ប្រ្រៈ អូ ណិស ខាអីម។

១៦ ចាបាប់ ប្រ្រៈ លូ សារ មូត វ៉ាគីយ ប្រ្រៈ រ៉ះ សាវ៉ាប់ អន់តត់ ប៉ាតោ កា ពូ ឡឹង សើត ពៃ លើយ ទីល វគី យូហាន ពីះ ទីល ឡឹង រាំងរាំង យូហាន អាញ ទី រ៉ះ សារ ដាត់ យី សារ ប្រ្រៈ បិកកាតយ័ រាំងហៃ រាំងខ្យា ម៉ាត់ ប៉ាណូស ទិខុ ខំ ម៉ុត *។

១៧ យ្រ្រៈ តេះ តាឡែង ប្លែង តាឡ័ កាតាម ហះកា ចាបាប់ កាណុង ផាប់ ប៉ានី រ ប្រ្រៈ ណោះ តុ សក់ កា អូ ហ៊្យង អុះ។

* ១៦:១៦ ១៦:១៦ ម៉ាត់ ប៉ាណូស ទិខុ ខំ ម៉ុត ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ហះកា ទី ប៉ាណូស អៀង ប៉ាតែក លូ សារ ណោះ ។

១៨ ផា កាម៉ាក ចំ អ្នក កាម៉ាញ កេះណោះ ឡា ទី អង់កាន់ អន់ទៀត ណា រ៉ូ កាម៉ាក ណោះ ឡាក់ កា វាលង កល់ កាម៉ាញ គុល អើ ហង។ ផា កាម៉ាក ចំ ទី អង់កាន់ ក្លោ អើ អ្នក កាម៉ាក ណោះ ឡាក់ កា តែប លូ កាម៉ាញ ពូ និះទៅ ដេល។

១៩ «ទី កាម៉ាក ម៉ោញ ដួវ ឡាក់ ប៉ាណូស ប្រ្ល័ះ ប៉ាតុរង អើ កាសិប ពៀត ខោ អារ ដាក់ ឡាយ៉ាមី ឡាក់ កាត់ លូ កាណាត់ គីត ខា កាខាក់ អើ ទី សាណា អៀងៗ អែត សា រីត់ សើម រប់ ដាវ។

២០ ទី កាម៉ាក ម៉ោញ ដួវ ណារ៉ូ អើ ឡាក់ ប៉ាណូស ថុក ញ៉ាក តាបាយ កា សត់ សិច អើ ឡាសា អើ កើត អេះ ប៉ាញ ឡាកោ ពូ ឡាក់ តាត់ អន់តែប អើ ហះ អំបារ វ៉ុបិង ប៉ាណូស បក់ ប្រ្ល័ះ ប៉ាតុរង ណោះ។

២១ អើ បិច ទូញ សា កាំបាច់ សាណា ហ្រុង ឡឹង ត្រេ ប៉ាណូស បក់ ប្រ្ល័ះ ប៉ាតុ រង ណោះ ខាក់ កា ទី សូ ឡាក់ ឡីត អេះ អើ ដេល។

២២ ឡែង ឡឹង ណោះ ប៉ាណូស បក់ ថុក ញ៉ាក តាបាយ កា សត់ ណោះ អើ តោ មូត បិយ ប្រ្ល័ះ អ្យក់ អើ ហារ ពីង ប្លែង អន់ ហះ សានែង រីត អា ប្រា ហាំ។ ប៉ាណូស បក់ ប្រ្ល័ះ ប៉ាតុរង ណោះ កា តោ ដេល ពូ កា ឡាក់ តប់។

២៣ ប៉ាត់ ចារ ត្រុន ប៉ាងាត់ ប៉ាណូស តោ អើ អ្នែ ឡាក់ បាក កាខាក់ អើ ងើយ ហៃ ពីង ប្លែង បំបំ រីត អា ប្រា ហាំ លូ បំបំ ឡាសា អ្នែ ហះ សានែង រីត អា ប្រា ហាំ។

២៤ អើ អើ រីត អា ប្រា ហាំ ផា "អី រីត បំ តាបាប តាប៉ុន កា អាញ ណើ បំ អីស ប្រើ ឡាសា ឡាក់ ទៀក លូ សាប្លោ តី តាត់ តាំងហាត់ ពីង អំប៊ុត អាញ ណើ ខង អាញ អ្នែ កាណុង ចារ អុញ អា អីត ប៉ាណាប កាខាក់"។

២៥ ហះកា រីត អា ប្រា ហាំ តើល ផា "អី គន អីស ត្រត់ កាចាំង ផះ អីស អ្នែ រីស ពៃ អីស ទី កាណាត់ ដាក់ៗ កេះ កាប៉ាច់ ឡាសា អើ ទី សារ ថុក ញ៉ាក ខា ក់។ ហះកា កិញអៀ អា អើ ត្រត់ សាណុក សារ៉ាក អ្នែ ហះ ចារ អា ហង កា ប៉ាច់ អីស ត្រត់ ប៉ាណាប ឡាក់ បាក កាខាក់ ហង។

២៦ ម៉ោញ ណារ៉ូ ទី កូះ ច្រាំង ជ្រុ ហះ អន់តិគី អីស លូ ញីន យ្ល័ះ ទី ពៀ បិច យួង ឡឹង អន់ដីស ឡាក់ ប៉ាត់ ញីន កា អូ អូ អុះ យ្ល័ះ ទី ពៀ បិច យួង ឡឹង ញីន ឡាក់ ប៉ាត់ អន់ដីស កា អូ អូ ដេល"។

២៧ បក់ ប្រ្ល័ះ ប៉ាតុរង ណោះ កាប ណារ៉ូ ផា "ទីល នីណោះ អាញ បំ ឡោម ឡា អីស រីត អីស ប្រើ ឡាសា ឡាក់ ប៉ាត់ ហី ពី អាញ រិញ

២៨ ខង អាញ ទី អុះ មី ប៉ាតាមី ដួវ បំ អន់ អើ រះ កា អន់ខែ អ្យក ផែត អន់ ខែ ចឹង ឡាក់ ប៉ាត់ ចារ ឡាក់ បាក អា ដេល"។

២៩ ហះកា រីត អា ប្រា ហាំ តើល ផា "ប៉ាត់ អន់ខែ ណោះ ទី ផាប រីត ម៉ូសេ លូ មូត វ៉ាគីយ ប្រ្ល័ះ ច្រាត់ រះ ណោះ កេះ អន់ អន់ខែ សាយ៉ាង ប៉ានីរ មូត ណោះ

ហង ពី"។

៣០ បក់ ប្រើ៖ ប៉ាតូរង តើល ជា "អូ អុះ រត់ ជា ទី ពៀ ម៉ោញ ដូរ រឺស សីត ឡឹង តោ ឡា រះ កា អន់ខៃ ណោះ អន់ខៃ ចឹង បិនពែង ពុត ពៀក សៀ តាទីច ឡូត"។

៣១ ហះកា រត់ អាប្រាហាំ តើល ជា "ជា អន់ខៃ អូ ចៃ សាំយ៉ាង ប៉ានីរ រត់ ម៉ូសេ លូ មូត រ៉ាគីយ ប្រើ៖ រះ កា អន់ខៃ ណោះ យ្ល៖ ទី ប៉ាណូស តោ រឺស សីត ឡា រះ កា អន់ខៃ កាតាម អៃ កា អន់ខៃ អូ ចៃ សៀ ដេល"»។

១៧

សារ យីស៊ូ បាំងហៀន សីះ អៃ

១ យីស៊ូ រះ កា មូត សីះ ជា «សារ ឡាក់ ប្រឹក អន់ កា ប៉ាណូស ប្រឹក យច ត្រក់ កើត ទី តាទីច ហង ហះកា បក់ ប៉ាណាំ ពូ ប្រឹក យច ណោះ អៃ ចឹង ត្រក់ ឡា បា ក តាទីច ហង។

២ ជា ពូ អ្សក់ អំហ្គោ តីស កត់ អន់ទល ពីង អង់កូ អៃ កេះណោះ ប៉ាឡិ កាណុង ទៀក សាឡឹត សាឡាយ ណោះ ដាក់ លើន ឡឹង អន់ អៃ ប៉ាណាំ ប៉ាណូ ស ចិ ម៉ោញ ដូរ ប្រឹក យច។

៣ ហត់ អន់ដីស ឡា រ៉ាង ឡាកោ ជា អុះ ម៉ី ចំ ប្រឹក យច លូ អន់ដីស ត្រក់ អន់ តត់ ប៉ាតោ កា អៃ ណោ ជា អៃ បិនពែង ពុត កេះ ដៃ អ្សក់ យ៉ូ អៃ ហង។

៤ យ្ល៖ អៃ ប្រឹក យច លូ អន់ដីស តាំប៉ើះ ទង កាណុង ម៉ោញ ដាវ កាតាម ជា អៃ ឡា ប៉ាក់ អន់ដីស ទី តាំប៉ើះ ទង ណោះ ហង លូ កាប ជា "អាញ បិនពែង ពុត ពៀក កេះ អូ ប្រឹក យច ហង" ទីល នីណោះ ដៃ អ្សក់ យ៉ូ អៃ ហង»។

៥ មូត សីះ កាប លូ យីស៊ូ ជា «ប៉រ ពី តាំងឡា ប្រឹក អន់ ញីន សៀ កាខាក់»។

៦ យីស៊ូ តើល ជា «ជា អន់ដីស សៀ ក្រានី តុ តីល ហត់ កេះណោះ អន់ដីស ជា កា តើម អ៊ឹង អា "ហត់ វើឡា អៃ ប៉ាក់ ទៀក សាឡឹត សាឡាយ ឡុត ពី" អ៊ឹង ណោះ ចឹង ប្រឹក ពូយ អន់ដីស តាទីច ឡុត។

៧ «កាណុង កាំឡាង អន់ដីស អា កាប ប៉ាន់ដីប ជា ទី ប៉ាណូស ម៉ោញ ដូរ អៃ ប្រើ ទុច ឡា ថៃ មីរ លើ ឡា រង ចៀម ប៉ាក់ ទុច ណោះ សីត ឡឹង ប្រឹក ដាវ កេះ ពី តាំងឡា អៃ ណោះ អូ យើយ កាប ជា "ច អង់អៃ សង់ ឡុត" អុះ។

៨ យី ពី តាំងឡា អៃ ណោះ ចឹង ជា នីអៀ "ហត់ ផ្ទះ ខោ អាវ ពី កេះណោះ ប្រឹក ពរ សាអ៊ឹង អោះ អន់ កា អាញ លូ រ៉ាងហៃ អាញ សង់ អន់ កេះ ហិ កេះ ណោះ អីស សង់ អីស"។

៩ ញ៉ា ពី តាំងឡា អៃ ណោះ ចឹង ប៉ានេ ទុច ញន កា ប្រឹក ពូយ ប៉ានីរ អៃ ណោះ ប? តាម អាញ យីត អូ ប៉ានេ អុះ។

១០ អន់ដីស អា កា និះទៅ ដែល ជា អន់ដីស ប្រឹក្សា ព្រួយ គ្រឿង សារ ប្រើ ប្រើ កេះ អន់ដីស ត្រង់ កាប ជា "ញីន អា ក្រាន់ កា ទុច អើ ដោច អូ ទី ខា អុះ ខង ញីន ទី ប្រឹក្សា ដឹង ងារ ញីន ឡាក់ ញីន ត្រង់ ប្រឹក្សា"។

សារ យីស៊ូ តាត់ អន់ដាត់ ប៉ាណូស ត្រង់ រោះ:

១១ ផះ យីស៊ូ ឡា ប៉ាត់ មៀង យេរូសាឡឹម អើ ចាក ទ្រង គួយ ខេត សាម៉ារី លូ ខេត កាលីឡេ។

១២ ប៉ាត់ អើ ចឹង ម៉ុត ពីង ស្រុក ពូ ទី ប៉ាណូស ត្រង់ រោះ អញ្ជើង ដូរ ឡា ប៉ាត់ ចារ អើ អន់ខែ អន់តារ ឡឹង ចាំងហាយក

១៣ លូ ឡុង ជា «អី ណែយូ យីស៊ូ ប័រ អីស តាបាប តាប៉ុន កា ញីន ណើ»។

១៤ យីស៊ូ ប័ប អន់ខែ កេះណោះ កាប ជា «ហត់ អន់ដីស ឡា តាំបាង ឡាកោ អន់ កា មូត ក្រាត់ រ៉ាមះ ប្រើ ប័ប ពិ»។ ផះ អន់ខែ ចាក ណោះ ជាឌី ឡាកោ អន់ខែ កា ដាត់ ព្រះ ទិដ្ឋ ឡូត។

១៥ កាណាង កាំឡាង អន់ខែ ណោះ ទី ម៉ោញ ដូរ ប៉ាត់ អើ ប័ប ឡាកោ អើ ដាត់ ព្រះ កេះ កា រ៉ុល សីត ឡា ប៉ាត់ ចារ យីស៊ូ ណារ៉ូ ទីប ប៉ានេ ប្រើ ប័កកាតយ័ កាប ម៉ែៗ ឡូត។

១៦ អើ ម៉ុត កាដាប សាំប័ះ មូប កល់ ទីះ តេះ ហះ ដុង យីស៊ូ ទីប ប៉ានេ អើ អើ ណោះ យី សុនសាត សាម៉ារី។

១៧ យីស៊ូ អំបញ្ច ជា «ញីន អូ ទី ដាត់ ព្រះ ទិ អញ្ជើង ដូរ ប ? អន់ខែ អ្វី ប៉ាត់ ចំ មូត អញ្ជើង ដូរ ណោះ ?

១៨ ញីន ត្រង់ អូ ប័ប អន់ខែ ណោះ រ៉ុល សីត ប៉ានេ ប្រើ ប័កកាតយ័ ប័ប ដឹង សុនសាត អន់ទៀត ម៉ោញ ដូរ អើ នីអៀ ?»

១៩ យីស៊ូ រះ កា អើ ណារ៉ូ ជា «ហត់ អូរ ចាក សីត ពិ អីស ដាត់ កេះ ញុន កា អីស សៀ»។

សារ យីស៊ូ រះ ឡឹង ងារ ប្រើ ប័កកាតយ័ ចឹង ពីះ រ៉ាងហៃ រ៉ាងខ្យា

២០ មូត ជា រ៉ាស៊ី អំបញ្ច យីស៊ូ ជា «ងារ ចំ ប្រើ ប័កកាតយ័ ចឹង ពីះ រ៉ាងហៃ រ៉ាងខ្យា ?» យីស៊ូ តើល ជា «ប្រើ ប័កកាតយ័ ពីះ រ៉ាងហៃ រ៉ាងខ្យា អូ ត្រង់ ពីះ គុន ហៃ ប័ប ណោះ អុះ។

២១ អូ ទី ញី ចឹង អុះ រះ ជា "ហៃ ប្រើ ពីះ ប៉ាត់ អា រ៉ាងហៃ រ៉ាងខ្យា កេះ" លើ "ហៃ អើ អ្វី ប៉ាត់ តោ" ណោះ អុះ។ ហៃ ប្រើ អ្វី រ៉ាងហៃ រ៉ាងខ្យា អ្វី ពីង អន់ តិក អន់ដីស កេះ»។

២២ កេះណោះ យីស៊ី រ៉ះ កា ម្នុត សឹះ ផា «ប៉ាក់ យ៉ាង តោ ទៀ អន់ដីស ចឹង បិច ប័ប័ ប៉ាណូស អាញ ពីះ ទីល យីះ ដឹង ម៉ោញ ដាវ កាតាម ហះកា អន់ដីស អូ ទី ប័ប័ អុះ។

២៣ រ៉ាំងរ៉ាំង ណោះ ចឹង ទី ពូ រ៉ះ កា អន់ដីស ផា "ហៃ អើ អ្នែ ហះ ណោះ" លើ "ហៃ អើ អ្នែ ហះ តោ"។ អន់ដីស ដៃ ឡាំ ពួយ អន់ខៃ ណោះ:

២៤ ខង ប៉ាណូស អាញ ចឹង ពីះ ទីល ណោះ ពៀប ឡាក់ កា កាំឡាត តាតាវ ប្លៀប ប៉ាញ ទីប អង់កក់ តេះ ឡុត។

២៥ ហះកា អាញ ត្រគ់ ទី សាវ ឡាំបាក អៀង អន់ទ្រួល ហិ លូ ប៉ាណូស រ៉ាំង ហាវ អា ចឹង អូ ណិស កា អាញ ដេល។

២៦ «ប៉ាក់ ដាវ ប៉ាណូស អាញ ពីះ ទីល ទៀ ឡាក់ កា រ៉ាំងហាវ រ៉គី ណូអេ ពៃ ដេល។

២៧ រ៉ាំងរ៉ាំង ណោះ ប៉ាណូស ទិខូ យីត ដឹង ប៉ាណាំ គូប អែត សា លូ ប៉ាញសង់ ទី ក្លោ កាម៉ាញ លើយ ទីល ដាវ រ៉គី ណូអេ ម៉ុត កាណុង ទូក តីស ណោះ ទៀក កា រ៉ាឡាប ថាំឡាយ អន់ខៃ ទិ។ *

២៨ ឡាក់ កា រ៉ាំងហាវ ឡុត ពៃ ដេល ពូ អ្នែ អែត សា ប្រូ ប្រី តប់ សាណា លូ ប្រ័គី ហិ។

២៩ ហះកា ដាវ ឡុត ឡាច់ ឡឹង មៀង សូដុំ ណោះ យី ទី អុញ ចាយ ណាយ កាទីវ ឡី ឡឹង ប្លែង ឡាក់ កា ទៀក បី សា ថាំឡាយ ពូ ពីង មៀង ណោះ ទិខូ។ †

៣០ ប៉ាក់ ដាវ ប៉ាណូស អាញ ចឹង តាំបាង ឡាកោ ទៀ កា ចឹង ទី សាវ កើត ពីះ និះទៅ ដេល។

៣១ «ពីង ដាវ ណោះ ទៀ បក់ អ្នែ ពីង អន់តល់ ហិ ‡ ផា អើ ទី រ៉ាស អំប៉ាស កាណុង ហិ ដៃ ម៉ុត អ្សក់ ដៃ។ បក់ អ្នែ ប៉ាក់ មីរ កា និះទៅ ដេល ដៃ រ៉ល សីត ប៉ាក់ ហិ។

៣២ ហក់ កាចាំង ឡឹង សាវ កាម៉ាញ ឡុត ពៃ ន។

៣៣ បក់ ចំ បិច កា អ្នែ រ៉ីស បក់ ណោះ ចឹង តៅ បក់ ចំ ភម តៅ បក់ ណោះ ចឹង អ្នែ រ៉ីស។

៣៤ អាញ ប័រ រ៉ះ កា អន់ដីស ប៉ាក់ ម៉ាំង ណោះ ទៀ ផា ទី ប៉ាណូស ពៀវ ដូវ តែប អន់ខូ ពីង គ្រេ អាញ ចឹង អ្សក់ ម៉ោញ ដូវ អ្នាត ម៉ោញ ដូវ។

* ១៧:២៧ ១៧:២៧ ប័រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៦:៥-៨; ៧:១១-២៤។
† ១៧:២៩ ១៧:២៨-២៩ ប័រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១៩:១-២៩។ ‡ ១៧:៣១ ១៧:៣១ ហិ សុនសាត ពូ ទី អន់តល់ សាម៉ើ ពូ យើយ ហាវ អ្នែ ពីង អន់តល់ ដេល។ § ១៧:៣២ ១៧:៣២ កាម៉ាញ ឡុត អើ តៅ ផះ សាតាក់ ឡាច់ ឡឹង មៀង សូដុំ ញុន កា អើ បិច រ៉ល សីត។ ប័រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១៩:១៥-២៦។

៣៥-៣៦ ជាទីអង់កាន់ ពៀរ ដូរ ប៉េះ ពៀរ អន់ខូ លូ គូប អាញ ចឹង អ្នក ម៉ោញ ដូរ អ្នក ម៉ោញ ដូរ ដេល * » ។

៣៧ ម្នាក់ ស៊ី អំបញ្ច លូ យីស៊ូ ជា «អី ពី តាំងឡា សារ ទិណោះ ចឹង កើត ប៉ាក់ ចំ ?» អ៊ែ តើល ជា «ចារ ចំ ទី ប៉ាទ្រូ ម៉ុត កា ចឹង ប៉ាក់ គូប អ្នែ ហះ ចារ ណោះ ហង់» ។

១៨

សារ យីស៊ូ បាំងហៀន ឡឹង សារ ម៉ន់ ឡោម ប្រ្រឹះ

១ កេះណោះ យីស៊ូ កាប ប៉ាន់ដីប លូ សារ ម៉ោញ ភ្លើ អន់ ម្នាក់ ស៊ី ហ្លង់ ជា ត្រក់ ម៉ន់ លើយៗ ដៃ អ្នក ។

២ អ៊ែ ជា «ពីង មៀង ម៉ោញ ទី ក្រាក់ តាត់ស៊ិន សារ ម៉ោញ ដូរ អ៊ែ អូ អ្នក កា ប្រ្រឹះ លូ អូ រ៉ាប់ ប៉ាណូស ពៀរ អុះ ។

៣ កាណុង មៀង ណោះ ទី អង់កាន់ អន់ត្រា ម៉ោញ ដូរ ខុ ឡា កាប លូ អ៊ែ ជា "ប៉រ អីស តាត់ស៊ិន សារ អន់ កា អាញ ណើ" ។

៤ ហះកា ក្រាក់ តាត់ស៊ិន សារ ណោះ អូ ចៃ តាត់ស៊ិន សារ អន់ កា អ៊ែ អុះ អ៊ែ ប៉ាហ្វើយ្យ ទុញ ដាវ ។ ឡែង ឡឹង ណោះ អ៊ែ យីត កាណុង ពុត ជា "យ្រឹះ អាញ អូ អ្នក កា ប្រ្រឹះ លូ អូ រ៉ាប់ ប៉ាណូស ពៀរ កាតាម

៥ កា អាញ ត្រក់ តាត់ស៊ិន សារ អន់ កា អង់កាន់ អន់ត្រា អា ដេល ខង អ៊ែ ខុ ឡា បាំងខើក អាញ លើយៗ នីអៀ អ្នក អ៊ែ ចឹង ឡា បាំងខើក អាញ លើយៗ ណារ ចឹង ប្រឹក អន់ អាញ ថុក ពុត" ។

៦ យីស៊ូ ឡាក់ ពី តាំងឡា កាប ណារ ជា «ហាក់ អន់ដីស ចាប្រែប យីត ឡឹង ប៉ានីរ ក្រាក់ តាត់ស៊ិន សារ អូ ដាក់ ណោះ ពី ។

៧ កាប៉ាច ប្រ្រឹះ បិកកាតយ័ ឡាក់ ទី ពុត ពៀក ដាក់ ញ៉ា អ៊ែ ចឹង អូ តាត់ស៊ិន សារ ប អន់ កា ប៉ាសុន អ៊ែ រឺស ឡាក់ អ៊ែ ឡោម អ៊ែ ទីប កាម៉ាំង ទីប កាដាវ ? នី ចម អ៊ែ ចឹង ប៉ាហ្វើយ្យ ទុញ ប ?

៨ អាញ ប៉រ រះ កា អន់ដីស ជា ប្រ្រឹះ បិកកាតយ័ ចឹង តាត់ស៊ិន សារ អន់ កា អន់ខែ ស្រីសៗ តាទីច ។ ហះកា ប៉ាក់ ដាវ ប៉ាណូស អាញ ពីះ ណារ នីចម ចឹង បប័ ញ៉ា អូ ប៉ាណូស សៀ ពីង អង់កក់ តេះ អា ? » ។

សារ ប៉ាន់ដីប ឡឹង ម្នាក់ ជាវ៉ាស៊ី ម៉ោញ ដូរ លូ ប៉ាណូស អ្នក រ៉ាបៃ

៩ អ្នែ ហះ ណោះ ទី បក់ អន់ដា យីត ជា ឡាកោ អន់ខែ ឡាក់ ប៉ាណូស ដាក់ ត្រង់ លូ បីដាយ ពូ អន់ទៀត ណោះ យីស៊ូ កាប ប៉ាន់ដីប ជា នីអៀ

* ១៧:៣៥-៣៦ ១៧:៣៥-៣៦ ហ្នា ពូ ប្រាក់ លូ តី ម៉ោញ ចំលួន ផែម ប៉ានីរ ផោះ ជា ទី កាម៉ាក់ ពៀរ ដូរ អ្នែ ប៉ាក់ ម៉ុរ អាញ ចឹង អ្នក ម៉ោញ ដូរ អ្នក ម៉ោញ ដូរ ដេល ។

១០ «ទី កាម៉ាក់ ពៀរ ដួវ ឡាំ ម៉ន់ ប៉ាក់ ចារ រោង វ៉ាម៉ះ ម៉ោញ ដួវ តែង ម្នួត ជា វ៉ាស៊ី ម៉ោញ ដួវ ណាវ ប៉ាណូស អ្នក វ៉ាបែ ។

១១ ប៉ាណូស បក តែង ម្នួត ជា វ៉ាស៊ី អើ អន់តាវ ដឹង អើ លូ ម៉ន់ ជា "អី ប្រ្លឹះ បិក កាតយ័ អាញ ប័រ ប៉ានេ អីស ខង អាញ អូ ត្រត់ ឡាក់ កា ពូ អន់ ទៀត អុះ។ អន់ ខែ ណោះ យី ប៉ាណូស អន់តុង ប៉ាណូស អូ ដាក់ ប៉ាណូស វ៉ាលង កល់ កា ម៉ាញ។ អាញ កា អូ ត្រត់ ឡាក់ កា ប៉ាណូស អ្នក វ៉ាបែ អា ដេល។

១២ អាញ កំ អូ សា សាណា កាណុង ម៉ោញ អាទិត ពៀរ ទង លូ អាញ អន់ ទី កាណាគី ញ៉ា ឡាក់ អាញ ណាំង ទី កាណាគី អញ ជិត ចានែក អាញ អ្នក ម៉ោញ ចានែក អន់ កា ប្រ្លឹះ ដេល"។

១៣ កា ប៉ាច់ ប៉ាណូស បក អ្នក វ៉ាបែ អើ អន់តាវ ឡឹង ចាំងហាយុត អូ ខិន លូ ងើយ ហែ ពីង ប្លែង សាំ។ អើ អុក ពុត ខាក់ លូ កាប ជា "អី ប្រ្លឹះ បិក កាតយ័ ប័រ អីស តាប៉ាប តាប៉ុន កា អាញ ឡាក់ ប៉ាណូស អូ ដាក់ អា ណើ"។

១៤ អាញ ប័រ រ៉ះ កា អន់ដីស ជា ប៉ាក់ អើ សីត ប៉ាក់ ហី ប៉ាណូស អា ប្រ្លឹះ បិក កាតយ័ យិត ជា អើ យី ប៉ាណូស ដាក់ ត្រង់ អូ ត្រត់ ម្នួត ជា វ៉ាស៊ី ណោះ អុះ។ អាញ កាប នី អៀ យី បិច ជា ពៀ ប៉ានេ ឡាកោ ទៅ ប៉ាណូស ណោះ ប្រ្លឹះ ចឹង សាតោះ ហះកា ពៀ ប៉ាន់ចិ ពុត ណោះ ប្រ្លឹះ ចឹង ប៉ានេ»។

សាវ យីស៊ី ម៉ន់ សាប៉ាក់ ម្នួត សាស្វា

១៥ អ្នែ ហះ ណោះ ទី ពូ អ្នក ពីះ ម្នួត សាស្វា ឡាំ ប៉ាក់ ចារ យីស៊ី ដេល ភៀ អន់ អើ ម៉ន់ សាប៉ាក់ អន់ខែ ហះកា ផះ ម្នួត សីះ ប័ប អន់ខែ កាប កា ពូ។

១៦ ហះកា យីស៊ី អើ ម្នួត សាស្វា លូ រ៉ះ កា សីះ អើ ជា «ដៃ ទីប ហង សាស្វា បិច ឡាំ ប៉ាក់ អាញ អន់ អន់ខែ ពីះ ពិ។ ទី ដឹង ប៉ាណូស ទី ពុត ឡាក់ កា សាស្វា អា ហង ទី ប្រ្លឹះ រាំងហែ រាំងខ្យា។

១៧ អាញ ប័រ រ៉ះ កា អន់ដីស តាទីច ជា បក់ ពៀ អូ ប្រ័ត ចិ ពុត ឡាក់ កា សាស្វា ភៀ អន់ ប្រ្លឹះ រាំងហែ រាំងខ្យា បក់ ណោះ ចឹង អូ ទី ប្រ្លឹះ រាំងហែ រាំងខ្យា អុះ»។

សាវ ប៉ាណូស ប្រ្លឹះ ប៉ាតុរង ឡាំ អំបញ្ច យីស៊ី

១៨ កេះណោះ ទី បក់ ប្រ័ត កាន តិស ម៉ោញ ដួវ ពីះ អំបញ្ច លូ យីស៊ី ជា «អី ណែយូ ឡាក់ ដាក់ ត្រង់! អាញ ត្រត់ ប្រ័ត នីចម ភៀ ទី អាញ អ្នែ រ៉ុស លើយ?»

១៩ យីស៊ី តើល ជា «ញ៉ា អីស ជា "ណែយូ ដាក់ ត្រង់" ទី ដឹង ប្រ្លឹះ បិក កាតយ័ ហង ដាក់ ត្រង់។

២០ អ៊ីសឆ្កុរ កេះ ចាបាប់ ទី រ៉ះ ផា ផៃ វ៉ាលង កល់ ផៃ ប៉ាន់ តៅ ប៉ាណូស ផៃ អន់ តុង ម៉ះ ពូ ផៃ កាប ពួង ប្លាថី ប្រឹគី អន់ ពូ ត្រង់ ថូត ត្រង់ អ្សិល កូតី កា មើត ពី»។

២១ កាម៉ាក ណោះ តើល យីស៊ូ ផា «អាញ ប្រឹគី ពូយ ចាបាប់ ទី អា ឡឹង អាញ អ្នែ តាតាម ពៃ កេះ»។

២២ ផៈ កាតាំង អ៊ែ រ៉ះ នីណោះ យីស៊ូ កាប ផា «ទី សារ ម៉ៅញ ណារ អ៊ីស បើ តានី ប្រឹគី។ ហត់ អ៊ីស អ្សក់ វ៉ាស អំប៉ាស ម៉ះ អ៊ីស ទិណោះ ឡា ប្រូ កេះណោះ អ្សក់ លៀន ផែក អន់ កា មូត ថុក ញ៉ាក តាបាយ កាសត់។ ប្រឹគី នីណោះ អ៊ីស ចឹង ទី វ៉ាស អំប៉ាស អ្នែ ពីង ប្លែង។ កេះ ប្រូ វ៉ាស ផែក លៀន កា ពូ កេះ ៗ ឡា ពូយ អាញ ពី»។

២៣ សាត់ អ៊ែ កាតាំង យីស៊ូ កាប នីណោះ អ៊ែ អុក ពុត ពៀក ខាក់ អ៊ែ អូ ប្រឹគី ពូយ អុះ ខង អ៊ែ ឡាក់ ប៉ាណូស ប្រ្លៈ ប៉ាតុរង កាខាក់។

២៤ យីស៊ូ បំបំ អ៊ែ អុក ពុត ពៀក នីណោះ កា កាប ផា «ប៉ាណូស បក់ ប្រ្លៈ ប៉ាតុរង ចឹង ម៉ុត អន់ ប្រ្លៈ វ៉ាំងហៃ វ៉ាំងខ្សា ញ៉ាក ខាក់។

២៥ ផា ទុង កាប៉ូរ * ម៉ុត ទ្រង ត្រោម ប៉ាអថ ជ្រំ ណោះ ឡាម៉ក់ លីន ឡឹង បក់ ប្រ្លៈ ប៉ាតុរង ម៉ុត អន់ ទី ប្រ្លៈ វ៉ាំងហៃ វ៉ាំងខ្សា»។

២៦ មូត បក់ កាតាំង សារ ណោះ អំបញ្ច ផា «ទីល នីណោះ ពៀ ចឹង វ៉ាវ៉ាថ ឡា កោ?»†

២៧ យីស៊ូ តើល ផា «ងារ ញ៉ា ឡាក់ ប៉ាណូស ប្រឹគី អូ អូ ប្រ្លៈ បិកកាតយ អូ ប្រឹគី ទី ណោះ»។

២៨ ពេត្រុះ តើល ផា «អ៊ីស បំបំ កេះ ញីន អា អ្នាត កាណាគី ញ៉ា ឡាក់ ញីន ទី ភៀ ចាក ពូយ អ៊ីស»។

២៩ យីស៊ូ រ៉ះ កា អន់ខៃ ផា «អាញ បំរ រ៉ះ កា អន់ដីស តាទីថ ផា បក់ ពៀ សា ឡាក់ អ្នាត ហី ក្រាន គន កាម៉ាញ អុះ មី ពី មើត ញាន កា សារ វ៉ាំងហៃ វ៉ាំង ខ្សា ម៉ះ ប្រ្លៈ

៣០ ប៉ាណូស ណោះ កិញអៀ អា អ៊ែ ចឹង ទី អុះ មី លូ វ៉ាស អៀង ហ្វិត ឡឹង អ៊ែ អ្នាត ណោះ ណារ លូ ចឹង ទី អាញ អ្នែ រ៉ុស លើយ ប៉ាក់ ដារ តែង ម៉ាត់ ទៀ ដេល»។

សារ យីស៊ូ បាំងហៀន សីះ ឡឹង សារ អ៊ែ ចឹង តៅ

៣១ យីស៊ូ អើ ពីះ សីះ អ៊ែ ទី ១២ ដូវ ប៉ាក់ គូប លូ រ៉ះ ផា «ហៃ កិញអៀ អា ពិន ឡា ប៉ាក់ មៀង យេរូសាឡឹម ប៉ាក់ ទីល ប៉ាក់ ណោះ ត្រឹប សារ ឡាក់ មូត វ៉ាគីយ

* ១៨:២៥ ១៨:២៥ កាប៉ូរ ពៀក គុល «អុត»។ † ១៨:២៦ ១៨:២៦ សុនសាត អ៊ីស្រាអែល សាម៉ក់ កា បក់ ថំ ប្រ្លៈ បិក ថៃ បក់ ណោះ ចឹង កេះ ប្រ្លៈ ប៉ាត្រង់ ហង។

ប្រ្រឹះ ទី ប្រាក់ ឡើង ប៉ាណូស អាញ អា ចឹង កើត ទី តាទីច។

៣២ ពូ ចឹង ឡា ជិន អាញ អន់ ពឹង គឺ ម្នាក់ សុនសាត អន់ទៀត ពូ ចឹង ប៉ាឡែវ កាប សាតោះ កា អាញ ទីប ពូ ចឹង កាសុះ ទៀត ពីរ ពឹង អាញ ដេល។

៣៣ ពូ ចឹង ពិត អាញ លូ កាសៃ ប្លែ ម៉ាត់ កេះណោះ ពូ ចឹង ប៉ាន់តៅ អាញ ហង។ ហះកា ប៉ែង ដាវ អន់គិត ឡើង ណោះ អាញ ចឹង រឺស សីត ណារ៉ូ»។

៣៤ ម្នាក់ សឹះ អូ ហ្នង ងាប់ ឡើង សារ ណោះ ញន កា ប្រ្រឹះ អោន សារ ណោះ អូ អន់ អន់ខែ អូ កា យីស៊ូ កាប ឡើង សារ ញ៉ា ណោះ។

សារ យីស៊ូ តាត់ អន់ដាក់ ប៉ាណូស ប្លែល ម៉ាត់

៣៥ ប៉ាក់ យីស៊ូ ចាក ក្បាម ចឹង ទីល ម្យ៉េង យេរីខូ កេះ ទី ប៉ាណូស ប្លែល ម៉ាត់ ម៉ោញ ដូវ អង់អែ ប័រ លៀន ហះ ទ្រង។

៣៦ ផះ អែ កាតាំង យឹង កាំឡាំង អៀង ចាក រទ្រង ណោះ អែ អំបញ្ច ពូ ផា «ទី សារ ញ៉ា ?»

៣៧ ពូ រះ កា អែ ផា «យីស៊ូ ឡើង តេះ ណាសារតែ អែ ចាក ទ្រង អា»។

៣៨ បក់ ប្លែល ម៉ាត់ ណោះ អែ កា ឡុង អែ ផា «អី យីស៊ូ ផ្លង់ រ៉ាច់ សាដាច់ ដា រិត! ប័រ អីស តាប៉ាប កា អាញ ណើ»។

៣៩ កាំឡាំង បក់ ចាក អន់ទ្រូល ទីប អែ អូ អន់ កាប ហ៊ឹង ណោះ ហង អែ ឡុង ហ៊ឹង ម៉ែ កាខាក់ ផា «អី ផ្លង់ រ៉ាច់ សាដាច់ ដា រិត ប័រ តាប៉ាប តាប៉ុន កា អាញ ណើ»។

៤០ យីស៊ូ កា តាវ ឡូត លូ ប្រើ ពូ ជៀក បក់ ប្លែល ម៉ាត់ ណោះ ពីះ ប៉ាក់ អែ។ ប៉ាណូស ប្លែល ម៉ាត់ ណោះ ពីះ ប៉ាក់ អែ កេះ យីស៊ូ អំបញ្ច អែ ផា

៤១ «អីស បិច កា អាញ ប្រឹក ញ៉ា អន់ កា អីស ?» អែ តើល ផា «អី ពី តាំង ឡា ប័រ អីស តាត់ អន់ដាក់ ម៉ាត់ អាញ អន់ តាតារ ណើ»។

៤២ យីស៊ូ កាប លូ អែ ផា «ហត់ អន់ ម៉ាត់ អីស តាតារ ពី។ អីស ដាក់ កេះ ញន កា អីស សៀ»។

៤៣ ផាឌី ម៉ាត់ អែ ណោះ កា តាតារ ឡូត កេះណោះ អែ កា ចាក ពូយ យី ស៊ូ ដេល ទីប ប៉ានេ ប្រ្រឹះ បិកកាតយ័។ កាំឡាំង ស្ទន អៀង ទី ប័ប សារ ណោះ អន់ខែ កា ប៉ានេ ប្រ្រឹះ បិកកាតយ័ ទិខូ ដេល។

១៩

សារ យីស៊ូ ប៉ាក់ ៖ សាខេ

១ កេះណោះ យីស៊ូ ទីល ប៉ាក់ ម្យ៉េង យេរីខូ ចាក តាត់ ពឹង អន់គិត ម្យ៉េង។

២ កាទី កាម៉ាក ម៉ោញ ដូរ សិច សាខេ ឡាក់ ម៉ែត មូត អ្សក់ វ៉ៃបៃ អ៊ែទី វ៉ាស អំប៉ាស អៀង។

៣ អ៊ែ ខំ ហៃ បិច បំបំ យីស៊ូ ណោះ នីចម៍ ហះកា អ៊ែ ហៃ អូ បំបំ អុះ ខង ទី ប៉ាណូស អៀង តាឡាម ខង អ៊ែ កា ចិ កាតេ ឡឹង ពូ។

៤ ទីល នីណោះ អ៊ែ កា សាតាក់ ឡាក់ ប៉ាក់ ម៉ាត់ ពូ កេះណោះ ហារ ពឹង តើម អ៊ឹង បិច កា ហៃ បំបំ យីស៊ូ ខង យីស៊ូ ចឹង ចាក ទ្រង ណោះ។

៥ ប៉ាក់ យីស៊ូ ទីល ចារ ណោះ អ៊ែ ដើយ ហៃ បំបំ សាខេ កេះណោះ អ៊ែ កាប ផា «អី សាខេ ដីរ ប្រាល់ ខង ដាវ អា អាញ ចឹង ឡាក់ ចាចាក ប៉ាក់ ហី អីស»។

៦ សាខេ កា ប៉ាន់តាន ដីរ លូ ហាប យីស៊ូ ទីប ទី ពុត ហោក រ៉ត់។

៧ ផះ កាំឡាំង អៀង បំបំ នីណោះ អន់ខែ កាប វ៉ាបឹក វ៉ាចប់ កា យីស៊ូ ផា «ហៃ អ៊ែ អា ឡាក់ ចាចាក ប៉ាក់ ហី ប៉ាណូស អូ ដាក់»។

៨ សាខេ អ្សរ អន់តាវ លូ កាប លូ យីស៊ូ ផា «ហៃ ពី តាំងឡា អាញ ចឹង អ្សក់ វ៉ាស អំប៉ាស ម៉ះ អាញ ទងតិគី ដែក អន់ កា មូត ថុក ញ៉ាក់។ ផា អាញ អ្សក់ វ៉ៃបៃ ឡឹង ពូ អៀង តាឡាម ណោះ អាញ ចឹង សិង កា ពូ កាណាក់ អ៊ែ ម៉ោញ អាញ ចឹង សិង ប្រាន់»។

៩ យីស៊ូ រះ កា អ៊ែ ផា «ដាវ អា ប្រ្រះ តង់ ខាបខ្ល ហី អា កេះ ខង អ៊ែ អា កា ផ្លង់ វ៉ាច អាប្រាហាំ ដេល

១០ ខង ប៉ាណូស អាញ ពីរ ភ្លើ ណាំង លូ តង់ ប៉ាណូស បក់ ហ៊្យង ហ្ស៊ីត»។

សារ ប៉ាន់ដីប ឡឹង សាដាច់ ប៉ាហ្ស៊ី លៀន ពឹង ទុច

១១ មូត បក់ សាំយ៉ាំង សារ យីស៊ូ រះ ណោះ អន់ខែ សាមីគី កា សារ វ៉ាំងហៃ វ៉ាំងខ្យា ម៉ះ ប្រ្រះ ចឹង តាំបាង អន់ បំបំ ស្រីសៗ ឡូត ខង យីស៊ូ ចាក ក្យាម ចឹង ទីល ម្យើង យេរូសាឡឹម កេះ ខ អា ហង បះ អ៊ែ កាប ប៉ាន់ដីប លូ សារ ម៉ោញ ណារ។

១២ អ៊ែ ផា «ទី កាម៉ាក បក់ ប្រឹក កាន វ៉ាតីស។ អ៊ែ ឡាក់ ប៉ាក់ ប៉ាថេត ចាំង ហាយុត ភ្លើ ឡាក់ ហៀន ប្រឹក សាដាច់ កេះណោះ អ៊ែ ចឹង សីត ណារ វ៉ាំងហៃ វ៉ាំងខ្យា ពូ។

១៣ អន់ទ្រូល ឡឹង អ៊ែ ចឹង ចាក អ៊ែ អើ មូត ទុច ១០ ដូរ កេះណោះ អន់ លៀន ម៉ោញ ដូរ ១០០ កាក់ * លូ រះ ផា "ហាក់ លៀន អា អន់ដីស អ្សក់ ចាក ណាំង សា ពិ លើយ ទីល អាញ សីត ទៀ"។

១៤ ហះកា ប៉ាសុន អ៊ែ ណោះ ពូ អូ ណីស កា អ៊ែ អុះ ពូ ប្រើ មូត ឡាក់ ប៉ាតាង ប៉ាសុន ឡាក់ ពូយ អ៊ែ អន់តិក ភ្លើ រះ កា ពូ ផា "ញីន អូ បិច អន់ ប៉ាណូស អា ប្រឹក សាដាច់ វ៉ាំងហៃ វ៉ាំងខ្យា ញីន អុះ"។

* ១៩:១៣ ១៩:១៣ ១០០ កាក់ ពៀត គុល «១០ មីណា» យី ប្រាក់ ៤ កាឡ។

១៥ ប៉ាក់ អែ ហៀន ប្រើ គឺ សាដាច់ ណោះ កេះ ៗ អែ សីត ប៉ាក់ ស្រុក អែ ទៅ ណារ្ណ។ អែ ពីរ អែ ម្នាក់ ទុច ឡាក់ អែ ទី អន់ លៀន ណោះ កេះណោះ អំប័ញ្ញ ភ្លៀ បិច អូ អន់តត់ ជា ម៉ោញ ដូរ ៗ ចាក ណាំង សា ទី កាំឡៃ ប៉ុប ចំ។

១៦ ទុច បក់ ពីរ អន់ឡូល ឡឹង ពូ អែ ម៉ុត រ៉ះ ជា "ពី តាំងឡា លៀន អីស អន់ ពែ អាញ ទី កាំឡៃ ១០០០ កាក់ ណារ្ណ"។

១៧ សាដាច់ តើល ជា "អី ដាក់ កេះ ទុច ដាក់ ត្រង់។ ញួន អីស ទី ពុត ដាក់ ត្រង់ ឡឹង ងារ ចិ អា ហាក់ អីស រាំងហៃ រាំងខ្យា មៀង ទិ អញ្ញជិត អា ឡុត ពី"។

១៨ កេះណោះ ទុច ទី ពៀរ ម៉ុត រ៉ះ ជា "ពី តាំងឡា លៀន អីស អន់ ពែ អាញ ទី កាំឡៃ ៥០០ កាក់ ណារ្ណ"។

១៩ សាដាច់ តើល ជា "ហាក់ អីស រាំងហៃ រាំងខ្យា ប៉ាតាម មៀង ឡុត ពី"។

២០ កេះណោះ ទី ទុច ម៉ោញ ណារ្ណ អែ ម៉ុត រ៉ះ ជា "ពី តាំងឡា អា លៀន អីស អន់ កា អាញ ពែ អាញ កាត្រត់ រាំងដាប់ ពីង អញ្ញសឹង

២១ ខង អាញ កាចាំង អ្នក កា អីស ខង អីស កាឡីស កាញ់ ខាក់។ អីស អ្នក កាណាត់ ញ៉ា ឡាក់ អីស អូ ទី ប្រើ គឺ លូ អីស ច្រត់ អ្នក ពៀ ឡឹង មីរ ឡាក់ អីស អូ ទី សាមូល តប់"។

២២ ណោះ អែ កាប កា ទុច ណោះ ជា "អី ទុច អូ ដាក់ អាញ ចឹង ចែត ថូត អីស ពួយ ប៉ានីរ អីស កាប អា ហង ខង អីស អូ កេះ កា អាញ ឡាក់ ប៉ាណូស កាឡីស កាញ់ កាខាក់ លូ អាញ អ្នក កាណាត់ ញ៉ា ឡាក់ អាញ អូ ទី ប្រើ គឺ លូ អាញ ច្រត់ អ្នក ពៀ ពីង មីរ ឡាក់ អាញ អូ ទី សាមូល តប់។

២៣ ទីល នីណោះ ញ៉ា ត្រត់ អីស អូ អ្នក លៀន អាញ អា អន់ កា ពូ បុល ម៉ាក់ ទី ក្យង់។ ទីល ប៉ាក់ អាញ សីត កេះ ណោះ អាញ ចឹង ទី លៀន អាញ អា ទីប គុល ទីប ក្យង់"។

២៤ កេះណោះ អែ ប្រើ ម្នាក់ បក់ អែ រណោះ ជា "ហាក់ អន់ដីស អ្នក លៀន ឡឹង អែ អា ឡាក់ អន់ កា បក់ ទី ១០០០ កាក់ តោ ឡុត"។

២៥ ហះកា ម្នាក់ ណោះ តើល ជា "ពី តាំងឡា ប៉ាណូស ណោះ អែ ទី ១០០០ កាក់ កេះ"។

២៦ អែ តើល ម្នាក់ ណោះ ជា "អាញ បររ រ៉ះ កា អន់ដីស ជា ពៀ ទី អៀង កេះ អែ ចឹង ត្រត់ ទី អៀង ផែម ណារ្ណ ហះកា ពៀ អូ ទី ពូ ចឹង អ្នក ឡាច កាណាត់ ញ៉ា ឡាក់ អែ ទី បិត បិត ណោះ ដេល។

២៧ ម៉ោញ ណារ្ណ ម្នាក់ តាមីរ ឡាក់ អូ បិច អន់ អាញ រាំងហៃ រាំងខ្យា អន់ខែ ណោះ ហាក់ ប៉ាណាំ អន់ខែ ពីរ ប៉ាក់ អាញ អា កេះណោះ ប៉ាន់តោ អ្នក អន់ ខែ ពី"»។

សារ យីស៊ូ ម៉ុត ពីង មៀង យេរូសាឡឹម

២៨ ប៉ាត់ យីស៊ូ រ៉ះ សារ ទិ អា កេះ ៗ អើ ចាក ណារ៉ូ ឡា ប៉ាត់ មៀង យេរូសាឡឹម។

២៩ អើ ចាក ក្បាម ចឹង ទីល ស្រុក បេតផាសេ លូ ស្រុក បេតថានី ឡាក់ អ្នែ ហះ ជុង ប៉ានីម ឡាក់ អន់ សិច ជា ប៉ានីម តើម អូលេវ។ កេះណោះ អើ ប្រើ សិះ អើ ពៀវ ដូវ ចាក អន់ទ្រូល

៣០ លូ រ៉ះ ជា «ហាត់ ចាក ម៉ុត កាណុង ស្រុក ប៉ាត់ ម៉ាត់ តោ ទីល ប៉ាត់ ណោះ អន់ដីស ចឹង ប៉ប លៀ ប៉ាញ តាម ម៉ោញ កាតុ ពូ កត់ ហះ ចារ ណោះ។ លៀ ណោះ បើ តាន់ ទី បក់ ពៀ ជិះ អុះ។ អ្យក់ អន់ដីស រ៉ីស អ្យក់ ឡា ប៉ាត់ អា។

៣១ ជា ទី ពូ អំបញ្ច ជា "ញ៉ា ត្រត់ អន់ដីស រ៉ីស អ្យក់ លៀ អា?" ត្រត់ រ៉ះ ជា "ពី តាំងឡា ញីន តងកាន អើ"។

៣២ ម្នត ពៀវ ដូវ ឡាក់ អើ ប្រើ ណោះ កា ចាក ឡា ប៉ប ឡាក់ កា អើ រ៉ះ តាទីច។

៣៣ ផះ អន់ខៃ រ៉ីស លៀ ណោះ តាំងឡា អើ អំបញ្ច ជា «ញ៉ា ត្រត់ អន់ដីស រ៉ីស លៀ ញីន នីអៀ?» ៣៤ អន់ខៃ តើល ជា «ពី តាំងឡា ញីន តងកាន អើ»។

៣៥ កេះណោះ អន់ខៃ ទុង លៀ ណោះ ជីន អន់ កា យីស៊ូ លូ រ៉ីស អាវ ត្រាក់ ពីង អង់កក់ លៀ អន់ យីស៊ូ ជិះ។

៣៦ ផះ យីស៊ូ ចាក ណោះ ទី កាំឡាង អៀង រ៉ីស អាវ ត្រាក់ ពីង ទ្រង។

៣៧ ប៉ាត់ យីស៊ូ ចាក រទ្រង ជីវ ឡឹង ប៉ានីម តើម អូលេវ ក្បាម ចឹង ទីល មៀង កេះ ម្នត សិះ អៀង ដូវ ហោក រ៉ត់ ទិខូ លូ កាប ប៉ានេ ប្រ្រះ ម៉ៃ ៗ ឡឹង សារ អំវាញ អីញ ទិណោះ ឡាក់ អន់ខៃ ទី ប៉ប។

៣៨ អន់ខៃ កាប ជា «អន់ ប្រ្រះ បិកកាតយ័ ជីន អន់ សារ ដាត់ កា សាដាច់ ឡាក់ ពីះ ប៉ាតាង អើ។ អន់ សារ សាណាក សាវ៉ាក ឡាក់ អ្នែ ពីង ប្លែង។ ពី ពិន ប៉ានេ ប្រ្រះ បិកកាតយ័ អ្នែ ពីង ប្លែង ចាំងហិត កាខាក់»។

៣៩ កាណុង កាំឡាង អៀង ណោះ ទី ម្នត ជាវ៉ាស៊ី អន់ដា រ៉ះ លូ យីស៊ូ ជា «អី ណែយូ អីស ទីប ម្នត សិះ អីស អន់ អន់ខៃ អ្នែ វ៉ាដាប ណើ»។

៤០ ហះកា យីស៊ូ កាប ជា «អាញ ប័រ រ៉ះ កា អន់ដីស ជា ម្នត អា អ្នែ វ៉ាដាប ណោះ អំហ្គា ឡុត ចឹង តាំងហើ តាង អន់ខៃ»។

៤១ ប៉ាត់ យីស៊ូ ចាក ក្បាម ចឹង ទីល កេះ អើ ប៉ប មៀង យេរូសាឡឹម លូ ញ៉ា ឡាងត កា មៀង ណោះ ជា

៤២ «អី មៀង យេរូសាឡឹម ដាវ អា អាញ បិច កា អន់ដីស អន់ហ្គាល់ សារ ឡាក់ ប្រ្រត់ អន់ ទី សារ សាណាក សាវ៉ាក ហះកា សារ ណោះ អន់ដីស អូ ប៉ប កើះ។

៤៣ ប៉ាក់ យ៉ាង តោ ទៀ ចឹង ទី ម្នាក់ តាមីរ អន់ដីស ចឹង ពិះ ពូន តេះ រឹង ជុំ មៀង អន់ដីស លូ ចឹង សាំងកាត់ អន់ដីស គ្រឹប ចារ។

៤៤ ពូ ចឹង ថាឡាយ មៀង អន់ដីស អន់ វាយ វា ទី ទីប អន់ដីស អា ដេល។ ពូ ចឹង អូ អន់ អំហ្គោ ចំ អ្នែ អំបាំង គូប ណារ ហង កាណុង មៀង អន់ដីស អា ខង ប្រ្លះ ពិះ តង់ អន់ដីស កេះ ហះកា អន់ដីស អូ អូ អន់តត់ អុះ»។

៤៥ ផះ យីស៊ូ ចាក ម៉ុត កាណុង ចារ រោង វ៉ាម៉ះ កេះ អែវី កា ទ្រុះ ឡាច់ ម្នាក់ បក់ អ្នែ ប្រូ ប្រី

៤៦ លូ កាប កា ពូ ផា «កាណុង ផាបំ ប៉ានីរ ប្រ្លះ ទី ច្រាត់ រះ ផា "ហី អាញ យី ចារ សាំង ម៉ន់ អែវី អាញ" ហះកា អន់ដីស អ្សក់ ហី អា ប្រឹក ចារ ម្នាក់ អន់ តុង អន់ទ្វក ង»។

៤៧ យីស៊ូ អ្នែ បាំងហៀន ពូ កាណុង ចារ រោង វ៉ាម៉ះ រប់ ដាវ ហះកា ម្នាក់ ម៉ែ គ ក្រាត់ វ៉ាម៉ះ ប្រ្លះ ម្នាក់ ណែយូ បាំងហៀន ចាបាប លូ ម្នាក់ ម៉ែត ណាផា ប៉ា សុន អន់ខែ ខំ ណាំង ទ្រង ប៉ាន់តោ អែវី។

៤៨ ហះកា អន់ខែ ណាំង ទ្រង ចឹង ប្រឹក កា អែវី អូ ទី អុះ ខង ទី ម្នាក់ ប៉ាសុន អៀង អ្នែ សាំងយ៉ាង យីស៊ូ បាំងហៀន លើយ។

២០

១ ទី ដាវ ម៉ោញ ផះ យីស៊ូ អ្នែ បាំងហៀន លូ រះ សារ ដាក់ កា ម្នាក់ ប៉ាសុន ពឹង ចារ រោង វ៉ាម៉ះ ម្នាក់ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លះ លូ ម្នាក់ ណែយូ បាំងហៀន ចាបាប ទីប ម្នាក់ ក្រាត់ វ៉ាម៉ះ ម៉ែត កា ម៉ុត អន់ខ្ល ដេល។

២ ពូ អំបញ្ច អែវី ផា «បរ រះ ហៃ កា ញីន អីស ប្រឹក ដាវ ទី អា អេង អំវាញ ញ៉ា? ញើ អន់ អីស ប្រឹក ដាវ អា?»

៣ ហះកា យីស៊ូ តើល អន់ខែ ផា «អាញ បរ អំបញ្ច សារ ម៉ោញ ហះ អន់ដីស ដេល ហាក់ អន់ដីស រះ កា អាញ ហិ។

៤ ញើ ប្រើ យូហាន បាំងហុំ ពូ? ប្រ្លះ ឡឹង ប្លែង ញ៉ា ប៉ាណូស ដោច?»

៥ អន់ខែ ពី ក សា គូប ផា «ផា ពិន ផា ប្រ្លះ ប្រើ វតី យូ ហាន ប្រឹក ណោះ ណោះ យីស៊ូ ចឹង ផា កា ពិន "ទីល នីណោះ ញ៉ា ត្រក់ អន់ដីស អូ សៀ អែវី?"

៦ ផា ពិន ផា ប៉ាណូស ប្រើ វតី យូហាន បាំងហុំ ពូ ណោះ កាំឡាំង ប៉ាសុន ទីខ្ល ចឹង អ្សក់ អំហ្គោ ហីរ ប៉ាន់តោ ពិន ឡាត ខង អន់ខែ សៀ ផា វតី យូហាន ណោះ វ៉ាតីយ ប្រ្លះ តាទីច»។

៧ អន់ខែ តើល ផា អូ អូ កា ញើ ប្រើ វតី យូហាន បាំងហុំ ពូ ណោះ។

† ១៩:៤៦ ១៩:៤៦ សារ អា ឡាច់ ឡឹង អេសាយ ៥៦:៧។ ‡ ១៩:៤៦ ១៩:៤៦ បរ ហៃ យេរេមៀ ៧:១១។

៨ កេះណោះ យីស៊ូ កា តើល អន់ខែ ជា «អាញ កា អូ រ៉ះ កា អន់ដីស ដេល បក់ អន់ អាញ ប្រឹក្សី សារ ទិ អា»។

សារ កាប ប៉ាន់ដីប ឡឹង សារ ពូ រ៉ាំងហៃ មីរ ប្លែ អង់កាច

៩ កេះណោះ យីស៊ូ រ៉ះ សារ កា កាំឡាំង អៀង អើ កាប ប៉ាន់ដីប ជា «ទី កាម៉ាក់ ម៉ោញ ដួរ ប្រឹក្សី មីរ តប់ ប្លែ អង់កាច កេះណោះ អើ អន់ ពូ រ៉ាំងហៃ ជែក។ ឡែង ឡឹង ណោះ អើ ចាក ឡាំ ប៉ាក់ ស្រុក ចាំងហាយុត អ្វី ប៉ាក់ ណោះ តុត ទុញ។

១០ ប៉ាក់ ទីល ថុន អ្លេះ ប្លែ អង់កាច កេះ តាំងឡា មីរ ណោះ ប្រើ ទុច អើ ម៉ោញ ដួរ ឡាំ ប៉ាក់ មូត រ៉ាំងហៃ មីរ អើ ណោះ កៀ អ្សក់ ចានែក ម៉ះ អើ ហះកា មូត រ៉ាំងហៃ មីរ ណោះ រ៉ុប ពីត ទុច អើ កេះណោះ តាំងហ្សិត អន់ អើ សីត តី តាដោះ។

១១ តាំងឡា មីរ កា ប្រើ ទុច ម៉ោញ ដួរ ឡាំ ណារ៉ូ។ ហះកា មូត បក់ រ៉ាំងហៃ មីរ ណោះ រ៉ុប ពីត លូ តះ ប៉ាស្សាប កាប អូ ដាក់ តាំងហ្សិត អន់ អើ សីត តី តាដោះ ណារ៉ូ។

១២ តាំងឡា មីរ កា ប្រើ ទុច ម៉ោញ ដួរ ណារ៉ូ ឡាំ លីក ទី ប៉ែង។ ហះកា មូត បក់ រ៉ាំងហៃ មីរ ណោះ រ៉ុប ពីត ទុច ណោះ ទីល ឡាកា កេះណោះ អូស អ្នាត ប៉ាក់ អន់ ទ្រីល មីរ។

១៣ តាំងឡា មីរ យីត ជា "នីចម អាញ ចឹង ត្រក់ ប្រឹក្សី ណារ៉ូ អា យី អាញ ចឹង ប្រើ គន ឡាក់ អាញ បិច ឡុត ឡាំ ណារ៉ូ ម៉ោញ ទង អា។ ណោះ អន់ខែ ចឹង អ្សល ក្នុត កា អើ ហង តាម ហៃ"។

១៤ ហះកា មូត បក់ ក្សាក់ រ៉ាំងហៃ មីរ ណោះ សាត់ អន់ខែ ប៉ប គន អើ ណោះ អន់ខែ កាកាប លូ គុប ជា "បក់ អា ហង ចឹង អ្សក់ ប៉ាដក់ ប៉ាជៀ មីរ អា! ពិ ពិន ប៉ាន់តៅ អ្នាត អើ ម៉ាក់ ចឹង ទី មីរ អា កា ពិន"។

១៥ អន់ខែ កា រ៉ុប គន តាំងឡា មីរ ណោះ ទុង អូស អ្សក់ ឡាំ ប៉ាក់ អន់ ទ្រីល មីរ ប្លែ អង់កាច ណោះ ហង កេះណោះ ប៉ាន់តៅ អើ។ ទីល នីណោះ តាំងឡា មីរ ចឹង ប្រឹក្សី នីចម កា អន់ខែ ណោះ ?

១៦ យី អើ ចឹង ឡាំ ប៉ាន់តៅ មូត បក់ រ៉ាំងហៃ មីរ ណោះ ហង កេះណោះ អន់ កា ពូ អន់ទៀត ណារ៉ូ រ៉ាំងហៃ ជែក មីរ អើ ណោះ»។ ប៉ាក់ កាតាំង សារ ទិ ណោះ កេះ អន់ខែ កាប ជា «ជែ អន់ ប្រឹះ អន់ សារ នីណោះ កើត ពិះ»។

១៧ កេះណោះ យីស៊ូ ហៃ អន់ខែ លូ កាប ជា «សារ កាណុង ផាប់ ប៉ានីរ ប្រឹះ ទី ប្រាក់ រ៉ះ ជា "អំហ្គោ ឡាក់ មូត រ៉ាគីយ ហី ហីរ អ្នាត កិញ អៀ អា កេះ អំហ្គោ សាំខាន់ ឡឹង ពូ"*។ សារ អា ពូ បិច កាប ឡឹង សារ ញ៉ា ?

* ២០:១៧ ២០:១៧ សារ អា ឡាក់ ឡឹង ផាប់ អញសី ប៉ានេ ប្រឹះ (ទំនុក/តម្កើង) ១១៨:២២។

១៨ ព្រឺ ឡឺ ត្រង់ ពីង អំហ្គោ អា ប៉ាណូស ណោះ ចឹង ឡាកា ឡាកាច់ ខូច ខាច ខាក់ ឡូត ហះកា ផា អំហ្គោ អា ឡឺ ត្រង់ ពីង ប៉ាណូស ចំ អំហ្គោ ចឹង ក្លា ញី អើ តោ ឡូត»[†]។

១៩ ផះ ណោះ ម្នត ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រះ លូ ម្នត ណែយ បាំងហៀន ចាបាប់ អន់ខៃ ណាំង ទ្រង បិច រ៉ុប យីស៊ូ ឡូត ខង អន់ខៃ អ្ន អន់តត់ ផា យីស៊ូ កាប សារ ណោះ យី កាប ប៉ាន់តាំង កា អន់ខៃ ហះកា អន់ខៃ អ្នត កា ម្នត ប៉ាសុន។

សារ ម្នត ផា វ៉ាស៊ី លូ សាខូស៊ី ណាំង សារ លូ យីស៊ូ

២០ ទីល នីណោះ អន់ខៃ ប្រើ ក្លប អន់ខៃ ប៉ាឡម៉ ប្រគី ប៉ាណូស ដាក់ ត្រង់ អ្នៃ ចាំហៃ យីស៊ូ ភឿ បិច កា កាតាំង អើ កាប យច ម៉ាក់ ចឹង ទី រ៉ុប អញ្ជើជិន កា ម៉ែ ត រាំងហៃ ខេត ឡាក់ ចឹង អ្ន តាត់សិន សារ។

២១ អន់ខៃ តាត់ អំប្រគី កាប ដាក់ លូ យីស៊ូ ផា «អី ណែយ ញីន អ្ន អន់ត ត់ ផា គ្រីប សារ អីស កាប អន់តត់ ប៉ាតោ ទិណោះ ស៊ុត កា ត្រង់ តាទីច អីស អ្ន អ្សល អ្ន កូត បក់ ព្រឺ អុះ យី អីស បាំងហៀន ព្វយ សារ ប្រ្រះ ដាក់ ត្រង់ តា ទីច។

២២ នីចម ចាបាប់ ប្រ្រះ អន់ ប ពិន សិង វ៉ាបៃ អន់ កា សាដាច់ តីស រ៉ូម ណោះ?»

២៣ យីស៊ូ ហ្លង់ ឡឹង ពុត ពៀក ប៉ាញ៉ា ប្លាច អន់ខៃ ណោះ បះ អើ កាប ផា

២៤ «ប៊ុះ អន់ កា អាញ ហៃៗ លៀន ណោះ ម៉ោញ កាក់» កេះណោះ អើ អំ បំញ ផា «ហ៊ុប ព្រឺ សិច ព្រឺ ពីង កាក់ អា?» ពូ តើល ផា «ហ៊ុប លូ សិច សា ដាច់ តីស រ៉ូម»។

២៥ យីស៊ូ រះ កា អន់ខៃ ផា «ទីល នីណោះ កាណាត ញ៉ា ឡាក់ វ៉ាស ម៉ះ សា ដាច់ រ៉ូម មប កា សាដាច់ រ៉ូម ទៅ ពិ ហះកា កាណាត ញ៉ា ឡាក់ ម៉ះ ប្រ្រះ មប កា ប្រ្រះ ទៅ ដេល»។

២៦ ទីល នីណោះ អន់ខៃ ណាំង សារ យច អ្ន ទី អុះ ផះ យីស៊ូ កាកាប ហះ ម៉ាក់ កាំឡាំង អៀង ណោះ។ អន់ខៃ អ្នៃ គ្រីយ ទីប ញម ខាក់ កា សារ យីស៊ូ កាប ណោះ។

២៧ ទី ម្នត សាខូស៊ី បក់ អន់ដា ពិះ ប៉ាក់ ចារ យីស៊ូ អន់ខៃ ណោះ អ្ន សៀ ផា ប៉ាណូស តោ កេះ អ្ន រ៉ុស សីត ណារ៉ុអុះ

២៨ បះ អន់ខៃ អំបំញ លូ អើ ផា «ណែយ ញ៉ា វតី ម៉ូសេ ទី ប្រាក់ រះ ផា បក់ ចំ អ្នក់ កាម៉ាញ កេះណោះ តោ ផា បើ តានី ទី គន ត្រង់ ផែម ថាអុះ ណារ៉ុអន់ ទី អើ ភឿ បាំងកើត គន តូ ផ្លង់ វ៉ាច អន់ កា ម៉ី អើ ។

† ២០:១៨ ២០:១៨ សារ អា យីស៊ូ កាប ព្រឺប ឡឹង ឡាកោ អើ ទៅ ឡាក់ អំហ្គោ ដាក់ ណោះ។
‡ ២០:២៨ ២០:២៨ បំរហៃ សារ អន់ ចាបាប់ លីក ទី ពៀរ (តោទិយ/កថា) ២៥:៥-១០។

២៩ ប៉ាន់ដឹប ជា ទី អុះ ម៉ី កាម៉ាក់ តាំប៊ើះ ដូរ ម៉ី ឡោងទ្រៀ អើ ទី កាម៉ាញ កេះ ណោះ អើ តៅ ហះកា បើ តានី ទី គន អុះ។

៣០ កេះណោះ អុះ អើ ទី ម៉ោញ ទី អើ ឡុត អៃ អើ ណោះ ហះកា តៅ និះទៅ ដេល។

៣១ កេះណោះ អុះ អើ ទី ញៀរ កា និះទៅ ដេល។ ទី អុះ ម៉ី អន់ខៃ តាំប៊ើះ ដូរ ណោះ កា ទី អង់កាន់ ណោះ ទិខ្ច ហះកា តៅ ទី អន់ខៃ ណោះ ហង បើ តានី ទី គន និះទៅ ដេល។

៣២ អន់គីត ឡឹង ណោះ អង់កាន់ ណោះ កា តៅ និះទៅ ដេល។

៣៣ ទីល នីណោះ ប៉ាក់ ទីល ដាវ ប៉ាណូស តៅ រ៉ីស សីត ទៀ អង់កាន់ ណោះ ចឹង ទី កា ញៀ ខង អុះ ម៉ី អន់ខៃ ទី តាំប៊ើះ ដូរ ទី អង់កាន់ ណោះ និះទៅ ដេល ?»

៣៤ យីស៊ូ តើល អន់ខៃ ជា «ប៉ាណូស ពីង អង់កក់ តេះ អា ពូ អូ ដឹង ទី ក្លោ ទី កាម៉ាញ

៣៥ ហះកា ទី បក់ ប្រ្លឹះ បិកកាតយ័ ប៉ាញ ពុត តាត់ អង់រ៉ីស សីត តែង ម៉ាត់ ទៀ អន់ខៃ អូ អូ ទី ក្លោ ទី កាម៉ាញ ណារ អុះ

៣៦ ខង អន់ខៃ អូ អូ តៅ ណារ ហង យី អន់ខៃ ឡាក់ កា មូត បិយ ប្រ្លឹះ អន់ ខៃ កា គន ប្រ្លឹះ ដេល ខង អន់ខៃ ទី រ៉ីស សីត ណារ កេះ។

៣៧ សារ ប៉ាណូស តៅ រ៉ីស សីត អា យី ម៉ូសេ កា ទី ប្រាត់ រិះ ដេល យី កាណុង សារ ប្រ្លឹះ កាប ឡឹង អុញ សា ប៉ោម ម៉ូសេ អៃ អើ ប្រ្លឹះ បិកកាតយ័ ជា ប្រ្លឹះ ឡាក់ រ៉ាំងហៃ អាប្រាហាំ លូ អ៊ីសាក់ លូ យ៉ាកុប ទី។

៣៨ ប្រ្លឹះ បិកកាតយ័ អូ ត្រត់ ប្រ្លឹះ ឡាក់ រ៉ាំងហៃ ប៉ាទ្រូ អុះ យី ប្រ្លឹះ រ៉ាំង ហៃ ប៉ាណូស រ៉ីស ខង សាំរ៉ាប់ កា ប្រ្លឹះ ប៉ាណូស ទិខ្ច ស៊ុត កា អៃ រ៉ីស»។

៣៩ ទី មូត ណោយូ ប៉ាំងហៀន ចាបាប់ បក់ អន់ដា តើល ជា «ណោយូ អីស កាប ណោះ ត្រត់ ខាក់»។

៤០ កេះណោះ ពូ អូ ខិន អំបញ្ច អើ ឡឹង សារ ញ៉ា ណារ ហង។

៤១ យីស៊ូ អំបញ្ច ពូ ជា «ញ៉ា ត្រត់ ពូ កាប ឡឹង សារ បក់ ប្រ្លឹះ រើស អន់ ប្រ្លឹក សាដាច់ ណោះ ជា សាដាច់ ដាវិត យី រតី បិក អើ ?

៤២ ខង សាដាច់ ដាវិត ណោះ ហង ទី ប្រាត់ រិះ កាណុង ផាប់ អញសើ ប៉ានេ ប្រ្លឹះ ផាះ

"ប្រ្លឹះ បិកកាតយ័ កាប លូ ពី តាំងឡា អាញ ជា

'ហត់ អៃ ពីង ចារ អំរ៉ាញ តែង សាម៉ា អាញ

៤៣ ក្បាក់ អាញ ចឹង ពីត តាមីរ អីស អន់ អៃ អន់តេះ តាំប៉ាំង ជុង អីស' " *។

S ២០:៣៧ ២០:៣៧ សារ អា ឡាច់ ឡឹង សារ ឡាច់ (និក្ខមន) ៣:៦។ * ២០:៤៣ ២០:៤៣ សារ អា ឡាច់ ឡឹង ផាប់ អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ១១០:១។

៤៤ ផា សាដាច់ ដារីត អើ អើ បក់ ប្រ្លឹះ រើស អន់ ប្រឹក្សី សាដាច់ ណោះ ផា ពី តាំងឡា នីអៀ កេះ ញ៉ា ត្រក់ ពូ ផា សាដាច់ ដារីត យើ វត្ថុ បិក អើ នីណោះ? »។

៤៥ កេះណោះ យីស៊ូ រះ លូ ម្នត សិះ អើ កាំឡាំង អៀង កា អ្នែ សាំយ៉ាំង ដេល

៤៦ អើ ផា «ប៉រ ឡាវាំង ឡាកោ លូ ម្នត ណែយូ បាំងហៀន ចាបាប អន់ កា ខាក់។ អន់ខែ ឌុ ពៀត អារ តិស អ្លឹង លូ ចាចាក ពីង តាឡាត បិច កា ពូ កាវុប សាំប្លឹះ អន់ខែ។ ផា អ្នែ ពីង រោង ចារ ពូ លូម ណាំង ដឹង ចារ ដាក់ សាំ លីន ឡឹង ពូ ផា អ្នែ បាក់ ចារ អែត សា ណាំង ដឹង ចារ ក្រាក់ បក់ កានិត លីន ឡឹង ពូ ដេល។

៤៧ អន់ខែ ណោះ ឌុ លោប អ្យក់ វ៉ាស អំប៉ាស មិះ ម្នត អង់កាន់ អន់ត្រោ អន់ ទ្រុះ លូ តាំប្រឹក្សី មិន ទុញៗ ខាក់ ដេល។ អន់ខែ ណោះ ចឹង ត្រក់ ថូត ក្លាំង លីន ឡឹង ពូ»។

២១

សារ អង់កាន់ អន់ត្រោ ចែត លៀន មប អន់ កា ប្រ្លឹះ

១ ផេះណោះ យីស៊ូ ហៃ បប័ ម្នត ប្រ្លឹះ ប៉ាតុរង ចែត លៀន មប អន់ កា ប្រ្លឹះ។

២ អើ កា បប័ អង់កាន់ អន់ត្រោ ថុក ញ៉ាក ម៉ោញ ដូរ អ្យក់ លៀន ដឹង ពៀរ ច្រឹម * ចែត ដេល។

៣ កេះណោះ យីស៊ូ កាប ផា «អាញ ប៉រ រះ កា អន់ដីស តាទិច ផា អង់កាន់ អន់ ត្រោ ថុក ញ៉ាក អា អើ ទី ចែត លៀន អៀង ឡឹង ពូ

៤ ខង កាំឡាំង អន់ទៀតៗ អ្យក់ ចែត ដឹង លៀន អន់ខែ សល់ មប អន់ កា ប្រ្លឹះ ហះកា អង់កាន់ អន់ត្រោ ថុក ញ៉ាក អា អ្យក់ ទិ លៀន ឡាក់ អើ តងកាន ខាក់ ភៀ សិម ឡាកោ អើ អ្យក់ មប អន់ កា ប្រ្លឹះ ដេល»។

សារ រោង វ៉ាមិះ ចឹង វ៉ាយ វ៉ា លូ យីស៊ូ ចឹង ដីរ ណារ៉ូ

៥ ទី បក់ អន់ដា ផេះ អ្នែ ប៉ានេ រោង វ៉ាមិះ ឡាក់ ពូ ប្រឹក្សី លូ អំហ្គោ ដាក់ ឡាយ៉ាម លូ កាណាគី អន់ទៀតៗ ឡាក់ ពូ ទី អ្យក់ ចែត មប អន់ កា ប្រ្លឹះ។ យីស៊ូ កាប ផា

៦ «រោង វ៉ាមិះ លូ ហី ឡាក់ អន់ដីស បប័ ទិ អា ប៉ាក់ ទីល ដាវ អន់តិច ទៀ ពូ ចឹង តាក់ អំពូក វ៉ាយ វ៉ា ទិ ហង អូ ទី អំហ្គោ ចំ ចឹង អ្នែ អំបាំង គូប អើ ណារ៉ូ ហង»។

៧ អន់ខែ អំបញ្ច អើ ផា «អី ណែយូ សារ អា ចឹង កើត ពីះ ដាវ ចំ? ប៉ាក់ សារ អា ក្យាម ចឹង កើត ទីល ទៀ ទី កាណាគី ញ៉ា អន់ដា ចឹង ប្រឹក្សី អន់ អ្ន អន់ ហ្គាល់?»

* ២១:២ ២១:២ ច្រឹម ពៀត គុល «ឡិបតា»។ ១២៨ ឡិបតា សាម៉េ លូ ម៉ោញ ខែណារី។ ម៉ោញ ខែណារី យី ខា ប្រឹក្សី គុលី ម៉ោញ ដាវ។

៨ យីស៊ូវ រ៉ះ ជា «អន់ដីស ត្រង់ ឡាវ៉ាំង ឡាកោ កាខាក់ ជែ សៀ ពូ ឡាវ៉ាំង លំ អន់ដីស អន់ ហៀត ឡាច់ ឡឺង ប្រ្លៈ ខង ចឹង ទី ប៉ាល្លាស អៀង ចែក សិច ឡាក់ កា សិច អាញ ដេល អន់ខែ ចឹង កាប ជា "អាញ អា ហង យីស៊ូវ" លូ កាប ជា "ក្យាម៍ ចឹង ទីល ដាវ កេះ"។ អន់ដីស ជែ ពូយ អន់ខែ ដៃ !

៩ ផ្ទះ ចំ អន់ដីស កាតាំង លៅ ជា ទី ពូ តាក្លុះ សាំងខាម លូ ទី សារ វ៉ាចក់ វ៉ា ចល់ អន់ដីស ជែ អ្សត ជែ កាដើត ខង សារ ណោះ ត្រង់ កើត ពី៖ អន់ទ្រួល នី ណោះ ហង ហះកា សារ ឡុច ស្រីសៗ ណោះ បើ តានី ទីល អុះ»។

១០ កេះណោះ យីស៊ូវ រ៉ះ កា អន់ខែ ណារ៉ូ ជា «សុនសាត ម៉ោញ ចឹង តាក្លុះ លូ សុនសាត ម៉ោញ ប៉ាចេត ម៉ោញ ចឹង តាក្លុះ លូ ប៉ាចេត ម៉ោញ ណារ៉ូ។

១១ ទីប ចឹង វ៉ាវ៉ែត តេះ កេង ខាក់ លូ ប៉ាក់ ចារ អន់ដា ចឹង កើត ឡាយុត ឡាំង វ៉ាញ ដេល លូ ចឹង ទី សារ អីត ពូ អៀង។ ចឹង ទី សារ អន់ទៀតៗ ប្រ័ត័ អន់ អ្សត ទីប ចឹង ទី កាណាត៍ ពីង ប្លែង តាង ខាក់ ភៀ ប្រ័ត័ អន់ អន់ហ្គាល់ សារ ចឹង កើត ពី៖ ដេល។

១២ ហះកា អន់ទ្រួល ឡឺង សារ ទី អា ចឹង កើត ពី៖ ពូ ចឹង រ៉ុប អន់ដីស លូ ចឹង ប្រ័ត័ អុ ដាក់ កា អន់ដីស លូ អញជីន អន់ដីស អន់ ពូ ចែក ថូត ពីង រោង លូ ពូ ចឹង រ៉ុប អន់ដីស ចែក ខុក ដេល។ ពូ ចឹង ឡាវ៉ាំង ជីន អន់ដីស អន់ សាដាច់ លូ មូត ក្រាត់ ណាវ៉ា តាត់សិន ញន កា អន់ដីស សៀ អាញ។

១៣ ហះកា សារ ណោះ ចឹង ប្រ័ត័ អន់ កា អន់ដីស ទី ទ្រង ចឹង រ៉ះ សារ អាញ កា ពូ។

១៤ ទីល នីណោះ ត្រង់ កាចាំង កាណុង ពុត ជា ជែ យីត អន់ទ្រួល ឡឺង សារ ឡាក់ អន់ដីស ចឹង ត្រង់ កាប ប៉ងកាន់ ឡាកោ ណោះ

១៥ ខង អាញ ចឹង ប្រ័ត័ អន់ កា អន់ដីស ហ្សាំង សាឡាច់ លូ អុ កាប ណោះ លូ អុ អន់ មូត បក់ អុ ណិស អុ តើល ប៉ាតែក លូ អន់ដីស អុះ។

១៦ យ្លៈ មើត ពី អុះ មី ផ្លង់ វ៉ាច គូប ចាង អន់ដីស ទៅ កា ចឹង អុ ត្រង់ កា អន់ដីស លូ អន់ខែ ចឹង ឡាវ៉ាំង ជីន កាំឡាំង អន់ដីស បក់ អន់ដា អន់ កា ពូ ប៉ាន់តៅ ដេល។

១៧ ប៉ាល្លាស ទិខ្លូ ចឹង អុ ណិស កា អន់ដីស ញន កា សៀ អាញ។

១៨ ហះកា យ្លៈ សក់ កល់ អន់ដីស ម៉ោញ កាសើ កា ចឹង អុ ទី ហ៊្សង អុះ។

១៩ ញន កា អន់ដីស ដាម អត់ អន់ដីស ចឹង ទី អាញ រ៉ីស។

២០ «ហះ កា ជា ដាវ ចំ អន់ដីស ប៉ប តា ប៉ល់ តា ហាន ពី៖ រឹង មៀង យេរុសាឡឹម ត្រង់ អុ អន់តត់ ជា សារ ថាឡាយ កាណុង មៀង អា ក្យាម៍ ចឹង ទីល ហង។

២១ ផ្ទះ ណោះ កាំឡាំង បក់ ផ្លែ កាណាង ខេត យូដា ត្រង់ សាតាក់ ឡាំ អោន ប៉ាក់ ប៉ានីម ពិ កាប៉ាច់ កាំឡាំង បក់ ផ្លែ កាណាង មៀង យេរូសាឡឹម ត្រង់ សាតាក់ ឡាច់ អន់ ចាំងហាយុត ឡឹង មៀង អា ដេល លូ ជៃ អន់ មូត បក់ ផ្លែ ប៉ាក់ មីរ ប៉ាក់ ស្រែ អន់ខៃ ម៉ុត កាណាង មៀង ដេល

២២ ខង ដាវ ណោះ ឡាក់ ដាវ ប្រ្លឹះ បិកកាតយ័ ចែត ថូត ពូ ភ្លើ តាត់ អង់កេះ សារ ឡាក់ ទី ច្រាត់ រ៉ះ កាណាង ផាប៉ ប៉ានីរ ប្រ្លឹះ។

២៣ ផ្ទះ រាំងរាំង ណោះ មូត អង់កាន់ បក់ ឡាកោ គៀម លូ អង់កាន់ រង គន កា សែត ចឹង ថុក ញ៉ាក ខាក់ ខង ពីង ប៉ាថេត អា ចឹង កើត សារ ឡាំបាក កាខាក់ ទីប ប្រ្លឹះ បិកកាតយ័ ចឹង អឹក កា ប៉ាសុន អា។

២៤ អន់ខៃ ចឹង តៅ ញុន កា ប៉ា ដាវ លូ ពូ ចឹង អ្សក់ អន់ខៃ អន់ ប្រ្លឹក ទុច ពូ គ្រីប សុនសាត អន់ទៀត។ កាប៉ាច់ មៀង យេរូសាឡឹម អា សុនសាត អន់ទៀត ចឹង ថាំឡាយ លើយ ទីល កេះ សារ ពូ ណោះ។

២៥ «ផ្ទះ ណោះ ដាវ ខៃ សំឡង់ ចឹង កើត តាងៗ ភ្លើ ប្រ្លឹក អន់ ពូ អន់ហ្គាល់ សារ ឡាក់ ចឹង កើត ពីរៈ។ ប៉ាណូស គ្រីប សុនសាត ពីង អង់កក់ តេះ អា ចឹង ទី សារ ថុក ពុត ខាក់ លូ អូ អូ ចឹង យឹត នីចម៍ ញុន កាតាំង យឹង ទៀក សាឡឹក សាឡាយ រាំងក្លាច។

២៦ ប៉ាណូស ទិខូ ចឹង អ្សក និះ អូ ហ្លង់ ប៉ាណូស ផ្ទះ អន់ខៃ យឹត ឡឹង សារ ឡាក់ ចឹង កើត ទី ពីង អង់កក់ តេះ អា ខង អំរ៉ាញ អន់ទៀតៗ ពីង ប្លែង ចឹង រាំងថើត។

២៧ ផ្ទះ ណោះ ពូ ចឹង ប័ប័ ប៉ាណូស អាញ ចាក ពីង កាម៉ល់ ទីប ទី អំរ៉ាញ លូ ទី តាតារ ក្លាត់ កេង ខាក់។ †

២៨ ប៉ាក់ សារ ទិ អា កើត ពីរៈ ទៀ ហាក់ អន់ដីស ងើយ ហៃ ពីង ប្លែង ខង សារ ប្រ្លឹះ ហាយ អន់ដីស ក្យាម ចឹង ទីល ហង»។

២៩ កេះណោះ យីស៊ូ រ៉ះ កា អន់ខៃ កាប ប៉ាន់ដីប លូ សារ ម៉ោញ ផា «ហាក់ អន់ដីស ហៃៗ តើម ប្រា លូ តើម អ្លឹង អន់ទៀត ទិណោះ។

៣០ ផ្ទះ ចំ អន់ដីស ប័ប័ ហ្គា ចាត់ កេះ ណោះ អន់ដីស អូ អន់តត់ ផា ក្យាម ចឹង ទីល ថុន បី ហង។

៣១ កាប៉ាច់ សារ ណោះ កា និះទៅ ដេល ផា ដាវ ចំ អន់ដីស ប័ប័ សារ ទិ ណោះ កើត ពីរៈ អន់ដីស ត្រង់ អូ អន់តត់ ផា សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្លឹះ បិកកាតយ័ ពីរៈ ក្យាម កេះ។

† ២១:២៦ ២១:២៦ អំរ៉ាញ អន់ទៀតៗ ពីង ប្លែង បក់ អន់ដា ផា កាណាត់ ពីង ប្លែង ឡាក់ កា សំឡង់ លូ ខៃ។ † ២១:២៧ ២១:២៧ ប័រ ហៃ ដានីអែល ៧:១៣-១៤។

៣២ អាញ្ញ ប៉រ រ៉ះ កា អន់ដីស តាទីច ផា ទី ប៉ាណូស បក់ អន់ដា អ្វែ ពីង រ៉ាង ហាវ អា បើ តាន់ តោ អុះ អន់ខែ ចឹង ប៉ប៊ី សាវ ទិ អា កើត ពីះ ដេល ហង។

៣៣ តេះ លូ ឡើង អា ចឹង រ៉ាយ រ៉ា ហ្ស៊ីង ហ្ស៊ីត ហះកា ប៉ានីវ អាញ្ញ កាប អា អូ អូ ហ្ស៊ីង អុះ។

៣៤ «ហាក់ អន់ដីស ឡាវ៉ាង ឡាកោ កាខាក់ ដៃ អន់ ពុត អន់ដីស យីត ដឹង កា សាវ អែតសា សាវ រីត់ សើម លូ សាវ រ៉ុន រ៉ាយ កា ងារ សិម ឡាកោ ណោះ អូ ផែត ដាវ ណោះ ពីះ ទីល ត្រត់ ផះ អន់ដីស អូ ទី ទ្រៀម ឡាកោ

៣៥ ខង សាវ កាណុង ដាវ ណោះ ចឹង ពីះ ទីល ទៀ ពៀប ឡាក់ កា ជៀល កា ត្រាប ប៉ាណូស ពីង អង់កក់ តេះ អា ទិឌ ឡូត។

៣៦ ទីល នីណោះ ហាក់ អន់ដីស ខំ ក្បាក់ លើយ ពិ លូ ម៉ន់ ភៀ អន់ អន់ដីស ដាម អត់ ឡើង សាវ ទិណោះ ឡាក់ ចឹង ត្រត់ ពីះ ណោះ ម៉ាក់ អន់ដីស អូ ទី ថូត ប៉ាក់ ដាវ ប៉ាណូស អាញ្ញ ជីវ ណាវ ទៀ»។

៣៧ ផះ កាដាវ យីស៊ូ អ្វែ ប៉ាងហៀន ពូ ពីង ចារ រោង រ៉ាមៈ ប៉ាក់ កាម៉ាង អែ ចាក ឡា អ្វែ ប៉ាក់ ប៉ានីម ឡាក់ ពូ អែ ផា ប៉ានីម តើម អូលេវ។

៣៨ មូត ប៉ាសុន អន់ខែ ប៉ាណាំ គូប ឡា ប៉ាក់ រោង រ៉ាមៈ ឡើង កាំលី ផុង ម៉ាង ភៀ សាំយ៉ាង យីស៊ូ ប៉ាងហៀន។

២២

សាវ មូត ម៉ែត ក្រាក់ រ៉ាមៈ ប្រ្រះ ណាំង ទ្រង ប៉ាន់តោ យីស៊ូ

១ ប៊ុន ណាំ ប៉ាង ឡាតាំង ឡាក់ ពូ អែ ផា ប៊ុន ទ្រង ណោះ កា ក្បាម ចឹង ទីល កេះ។

២ ផះ ណោះ មូត ម៉ែត ក្រាក់ រ៉ាមៈ ប្រ្រះ លូ មូត ណោយូ ប៉ាងហៀន ចាបាប ណាំង ទ្រង ចឹង ប៉ាន់តោ យីស៊ូ ហះកា អន់ខែ អូត កា មូត ប៉ាសុន។

៣ កេះណោះ ប្រ្រះ បឹត សាតាំង ម៉ុត កាណុង យូដះ ឡាក់ ពូ អែ ផា អ៊ីសាកា រីយ៉ុត អែ កា សីះ កាណុង កាំឡាំង មូត សីះ ១២ ដូវ ណោះ ដេល។

៤ យូដះ អែ ឡា ពីកសា លូ មូត ម៉ែត ក្រាក់ រ៉ាមៈ ប្រ្រះ លូ ម៉ែត រ៉ាងហៃ រោង រ៉ាមៈ ឡើង សាវ ចឹង មប យីស៊ូ អន់ កា អន់ខែ។

៥ មូត ណោះ អន់ខែ ហោក ខាក់ អន់ខែ ផា ចឹង អន់ លៀន កា អែ។

៦ យូដះ កា ចៃ ដេល កេះណោះ អែ ណាំង ទ្រង ភៀ ជីន ពូ រុប យីស៊ូ អូ អន់ មូត ប៉ាសុន អូ អុះ។

សាវ យីស៊ូ ប្រ្រឹ ប៊ុន ទ្រង អន់ខូ លូ មូត សីះ

៧ ដាវ ប៊ុន ណាំ ប៉ាង ឡាតាំង ទីល កេះ។ ដាវ ណោះ ពូ ត្រត់ ពុះ ចៀម សាំ រ៉ាប ប្រ្រឹ ប៊ុន ទ្រង។

៨ ទីល នីណោះ យីស៊ូ ប្រើ ពេត្រុះ លូ យូហាន អន់ ឡា អន់ ទ្រូល លូ រ៉ះ ជា «ហត់ អន់ដីស ឡា ទ្រៀម សាណា សាណិត កា ពិន សារ៉ាប់ សា ប្រឹក្ចី ប៊ុន ទ្រូង»។

៩ ហះកា ម្នាត ពៀវ ដូវ ណោះ អំប័ញ្ច យីស៊ូ ជា «អី ណោយូ អីស បិច កា ញីន ឡា ទ្រៀម ចារ សា សាណា ណោះ ប៉ាត់ ចំ ?»

១០ យីស៊ូ តើល អន់ខែ ជា «ប៉ាត់ អន់ដីស ម៉ុត កាណុង មៀង ណោះ អន់ ដីស ចឹង ប៉ាត់ កាម៉ាក ម៉ោញ ដូវ គយ ទៀក ព្រីយ។ អន់ដីស ចាក ពួយ អី ណោះ ហង លើយ ទីល អី ម៉ុត ពឹង ហី។

១១ កេះណោះ អន់ដីស រ៉ះ កា តាំងឡា ហី ណោះ ជា "ណោយូ ញីន អី អំប័ញ្ច អីស ជា ពឹង កាណុង ចំ អី ចឹង ត្រត់ ប្រឹក្ចី ប៊ុន ទ្រូង សា សាណា លូ ម្នាត សីះ ?"

១២ ណោះ អី ចឹង តាំងបាង កា អន់ដីស កាណុង តិស ពឹង ចាំងហិត ឡាក់ ទី យៀង ខង កេះ។ អ្យក់ អន់ដីស ទ្រៀម សាណា សាណិត កា ពិន ពឹង កាណុង ណោះ ហង ពិ»។

១៣ កេះណោះ អន់ខែ ចាក បំបំ ឡាក់ កា យីស៊ូ ទី រ៉ះ តាទីច អន់ខែ កា ទ្រៀម សាណា សាណិត សារ៉ាប់ ប៊ុន ទ្រូង ហះ ណោះ ហង។

១៤ ប៉ាត់ ទីល មង កាំឡត់ កេះ យីស៊ូ អ្នែ សា សាណា អន់ខូ លូ ម្នាត សីះ ឡាក់ រ៉ះ ប៉ាតាង អី។

១៥ យីស៊ូ រ៉ះ កា អន់ខែ ជា «អន់ទ្រូល ឡឹង អាញ ចឹង តៅ អាញ បិច ខាក់ ប្រឹក្ចី ប៊ុន ទ្រូង អា សា សាណា អន់ខូ លូ អន់ដីស។

១៦ អាញ បំ រ៉ះ កា អន់ដីស អាញ អូ សា សាណា ប៊ុន ទ្រូង អា ណារ៉ូ ហង លើយ ទីល ប៊ុន ទ្រូង អា ទី តាត់ អង់កេះ ប៉ាត់ ដាវ ប្រឹះ បិកកាតយ័ រ៉ាំងហៃ រ៉ាំងខ្យា ទៀ»។

១៧ កេះណោះ អី អ្យក់ ពៀង តាពៃ ប្លៃ អង់កាច ចឹក ប៉ានេ ប្រឹះ បិកកា តយ័ លូ កាប ជា «ហត់ អ្យក់ ពៀង អា ជែក គូប សោប អែត ពិ។

១៨ អាញ បំ រ៉ះ កា អន់ដីស គិត អៀ តែង ម៉ាត់ អាញ អូ អែត តាពៃ ប្លៃ អង់ កាច ណារ៉ូ ហង លើយ ទីល ដាវ ប្រឹះ បិកកាតយ័ រ៉ាំងហៃ រ៉ាំងខ្យា ទៀ»។

១៩ កេះណោះ យីស៊ូ អ្យក់ ចឹក ណុំ បាំង ប៉ានេ ប្រឹះ បិកកាតយ័ គុ ជែក អន់ កា ម្នាត សីះ លូ កាប ជា «អា ហង ឡាកោ បាំងឡៃ អាញ ឡាក់ ត្រត់ អន់ សារ៉ាប់ កា អន់ដីស ហត់ ប្រឹក្ចី សារ អា លើយ កៀ កាចាំង កា អាញ»។

២០ ប៉ាត់ សា កេះៗ អី អ្យក់ ចឹក ពៀង លូ កាប និះទៅ ណារ៉ូ ជា «តាពៃ អា ហង ឡាក់ សារ សាញ៉ា វែវ ពុត ណារ៉ូ យី ផាម អាញ ឡាក់ ហូរី សារ៉ាប់ ប្រឹក្ចី សារ សាញ៉ា លូ អន់ដីស។

២១ ហះកា ត្រត់ អូ អន់តត់ ជា ប៉ាណូស ឡាក់ ចឹង ជីន អាញ អន់ កា ពូ រ៉ុប

ណោះ អើ អ្វី សា សាណា អន់ខូ លូ អាញ ដេល

២២ ខង ប៉ាណូស អាញ ត្រក់ តោ តាទីច ឡាក់ កា សារ ប្រ្លឹះ ទី កាំឡាត់ ពៃ ហង ហះកា ប៉ាណូស បក់ ជីន អាញ អន់ កា ពូ រ៉ុប អើ ចឹង ប៉ាណាប ខាក់»។

២៣ ផះ ណោះ មូត សីះ អំបញ្ច គូប អន់ខែ ភៀ បិច អូ អន់តត់ ផា កាណុង កាំ ឡាង អន់ខែ ណោះ ពៀ ចឹង ប្រគី នីអៀ។

២៤ ប៊ែត ឡឹង ណោះ មូត សីះ អន់ខែ ប៉ាតែក គូប សោប ឡឹង សារ ពៀ ចឹង ប្រគី តិស ឡឹង ពូ កាណុង កាំឡាង អន់ខែ ណោះ។

២៥ ហះកា យីស៊ូ តើល អន់ខែ ផា «សាដាច់ សុនសាត អន់ទៀតៗ អន់ខែ ជិះ ចគី មូត ប៉ាសុន អន់ខែ ប្រៀ ពូ អើ ឡាកោ ផា ប៉ាណូស ដាក់។

២៦ ហះកា អន់ដីស អា អូ ត្រក់ ប្រគី នីណោះ អុះ ផា កាណុង កាំឡាង អន់ ដីស អា ពៀ បិច ប្រគី តិស បក់ ណោះ ត្រក់ ប្រគី ឡាកោ អន់ ចិ ឡឹង ពូ ប៉ាណូ ស បក់ ប្រគី ម៉ែត អន់ដីស កា ត្រក់ ប្រគី ងារ អន់ កា ពូ ដេល។

២៧ ប៉ាណូស បក់ អ្វី ពឹង ត្រេ លូ ប៉ាណូស បក់ តាំបាង សាណា អន់ កា បក់ អង់អ្វី ពឹង ត្រេ បក់ អើ ចំ តិស? ញ៉ា អូ ត្រក់ បក់ អង់អ្វី ពឹង ត្រេ ប តិស? ហះកា អាញ ពិះ ប៉ាក់ អន់ដីស អា យី ឡាក់ កា បក់ តាំបាង សាណា ណោះ ដេល។

២៨ អន់ដីស ឡាក់ ប៉ាណូស អ្វី អន់ខូ លូ អាញ ផះ អាញ ទី សារ ឡាំបាក ពៃ។

២៩ ទីល នីណោះ ពី អាញ ប្រៀ អាញ រាំងហៃ រាំងខ្យា នីចម៍ អាញ ប្រៀ អន់ ដីស នីណោះ ដេល

៣០ ភៀ អន់ អន់ដីស ទី អង់អ្វី អែត សា អន់ខូ លូ អាញ ប៉ាក់ អាញ រាំងហៃ រាំងខ្យា ទៀ កេះណោះ អន់ដីស ចឹង អង់អ្វី ពឹង ត្រេ សាដាច់ តាតសុន សារ កា ផ្លង់ រ៉ាច់ អ៊ីស្រាអែល ទី ១២ ផ្លង់។

៣១ «ស៊ីម៉ូន អី ស៊ីម៉ូន ហៃ ប្រ្លឹះ ប៊ីត សាតាំង បរ់ អ្សក់ អន់ដីស ភៀ រឹង អន់ដីស ឡាក់ កា ពូ រឹង ពៀ* និះទៅ ដេល។

៣២ ហះកា អាញ ម៉ន់ ឡោម ប្រ្លឹះ បិកកាតយី អន់ កា អីស ភៀ ជេ អន់ អីស អ្នាត សៀ ផា ដាវ ចំ អីស ទី បិទពែង ពុត ពៀក សៀ ណារ បរ់ អីស តង់ អុះ ម៉ី អីស អន់ អន់ខែ អ្វី សៀ លើយ ដេល»។

៣៣ ពេត្រុះ តើល យីស៊ូ ផា «អី ពី តាំងឡា អាញ ទ្រៀម ឡាកោ កេះៗ យ្លឹះ ត្រក់ ខុក លូ ត្រក់ តោ កាតាម កា អាញ ចឹង ចាក អន់ខូ លូ អីស លើយ»។

៣៤ យីស៊ូ តើល អើ ផា «អី ពេត្រុះ! អាញ បរ់ រិះ កា អីស ម៉ាំង អា ហង អន់ ទ្រូល ឡឹង អ្សរ បើ អោត អីស ចឹង ប៉ាតែក ប៉ែង ទង ផា អូ អន់ហ្គាល់ អាញ»។

* ២២:៣១ ២២:៣១ ឡាក់ កា ពូ រឹង ពៀ ទី ណា ផា «ប៉ាក្លះ ឡឹង គូប សោប» លើ «តាត់ ប៉ាណាប»។

៣៥ កេះណោះ យីស៊ូ អំបញ្ច លូ ម្នត សិះ ផា «ផះ អាញ ប្រើ អន់ដីស ចាក ពៃ អូ ទី ទ្រុង កាតិប លៀន អូ ទី ទ្រុង កាទុង អូ ទ្រុង កឹប នីចម៍ អន់ដីស ទី ខ្លះ កា ណាគី ញ៉ា ប?» អន់ខៃ តើល ផា «អូ ទី ខ្លះ កាណាគី ញ៉ា អុះ»។

៣៦ យីស៊ូ រិះ ណារ ផា «កិញអៀ អា ញ៉ា ទី កាតិប លៀន ត្រត់ ទ្រុង ឡា បក់ ទី កាទុង ត្រត់ ទ្រុង ឡា ដេល។ កាប៉ាច់ បក់ អូ ទី ដាវ ត្រត់ ប្រូ អាវ គ្រិន តាច់ ដាវ ម៉ោញ ទ្រុង ឡា ដេល។

៣៧ អាញ ប័រ រិះ កា អន់ដីស កាណុង ផាប៉ ប៉ានីរ ប្រ្រឹះ ទី ប្រាត់ រិះ ផា "ពូ ចឹង ប្រោម អើ ឡាក់ កា ប៉ាណូស ប្រឹគី យច ចាបាច់"។ សារ ណោះ ត្រត់ កើត ទី ពឹង អាញ ខង គ្រឹប សារ ឡាក់ ទី ប្រាត់ រិះ ឡឹង អាញ ត្រត់ តាត់ អងកេះ»។

៣៨ កេះណោះ ម្នត សិះ រិះ កា អើ ផា «អី ពី តាំងឡា អីស ហៃ ញិន ទី ដាវ ញៀរ កេះ»។ អើ តើល ផា «បគី កេះ»។

សារ យីស៊ូ អ្នែ ម៉ន់ ពឹង ប៉ានីម តើម អូលេវ

៣៩ ប៉ាត់ យីស៊ូ ចាក ឡាច់ ឡឹង ហី ណោះ អើ ឡា ប៉ាត់ ប៉ានីម តើម អូលេវ តាម តាឡាប័ យើយ គុន អើ ម្នត សិះ កា ឡា ពួយ អើ ដេល។

៤០ ប៉ាត់ ទីល ចារ កេះ អើ រិះ កា ម្នត សិះ ផា «ហត់ អន់ដីស ម៉ន់ អើ ប្រ្រឹះ ពី ភៀ ប៉ាត់ ទី សារ ឡាចាក ណោះ អន់ដីស ចឹង អូ ប្រឹគី យច ហង»។

៤១ កេះណោះ អើ ចាក ឡាច់ ចាំងហាយុត ឡឹង ម្នត សិះ ខា ហីរ លូ អំហ្គោ តុត សាដុំ អើ ជន តាកុល ម៉ន់ ផា

៤២-៤៤ «អី ពី! ផា អីស ចៃ ប័រ អីស អ្សក់ ឡាច់ សារ ថុក ប៉ាណាប អា ឡឹង អាញ ណើ ហះកា ដៃ ប្រឹគី ពួយ ពុត អាញ ប័រ ប្រឹគី ពួយ ពុត អីស ទៅ»។[†]

៤៥ ប៉ាត់ ម៉ន់ កេះ ៗ យីស៊ូ រុល សិត ប៉ាត់ ចារ ម្នត សិះ ប័ប អន់ខៃ ផះ តែប ហ្គាក់ ញន កា អុក ពុត។

៤៦ អើ កាប កា អន់ខៃ ផា «ញ៉ា ត្រត់ អន់ដីស តែប នីអៀ? ហត់ អ្សវ ម៉ន់ ឡុត ប៉ាត់ ទី សារ ឡាចាក អន់ដីស ចឹង អូ ប្រឹគី យច ហង»។

សារ ពូ ឡា រុប យីស៊ូ

៤៧ ផះ យីស៊ូ អ្នែ កាកាប ផា ឌី ប៉ាណូស អៀង ម៉ោញ តាប៉ល់ កា ពីះ ទីល។ បក់ ប៉ាណា ទ្រុង អន់ខៃ ណោះ សិច យូដះ ឡាក់ សិះ កាណុង កាំឡាំង ម្នត សិះ ១២ ដូវ ណោះ ដេល អើ ឡា ប៉ាត់ ចារ យីស៊ូ ឡុត ភៀ ចុំ។

† ២២:៣៧ ២២:៣៧ សារ អា ឡាច់ ឡឹង អេសាយ ៥៣:១២។ ‡ ២២:៤២-៤៤ ២២:៤២-៤៤ សារ ថុក ប៉ាណាប អា ញ៉ាត គុន «ចក អា»។ § ២២:៤២-៤៤ ២២:៤២-៤៤ ហ្គា ពូ ប្រាត់ លូ គី ម៉ោញ ចំលួន ធរម ប៉ានីរ ផាះ ផះ ណោះ កា ទី បិយ ប្រ្រឹះ ម៉ោញ ដូវ ជីវ ឡឹង ប្លែង ភៀ អន់ អើ ទី សាដុំ។ ផះ អើ អុក ពុត ញ៉ាត តាឡាម អើ កា ខំ ម៉ន់ កាខាក់ ណារ សាអុះ អើ តាំងហាត់ ពឹង តេះ ឡាក់ កា ផាម។

៤៨ យីស៊ូ កាប កា អើ ផា «អី យូដៈ អីស មប អន់ ប៉ាណូស អាញ កា ពូ អីស ចំ នីអៀ ហង ប ?»

៤៩ មូត បក់ អ្នែ លូ យីស៊ូ ផៈ អន់ខែ បំបំ ពូ ក្យាមី ចឹង រ៉ុប អើ កេះ អន់ខែ អំ បំញ លូ អើ ផា «ពី តាំងឡា អីស អន់ ដេល ប ញីន ហ្វាត់ ដាវ កោះ ពូ ?»

៥០ ទី សីះ ម៉ោញ ដូវ ហ្វាត់ ដាវ កោះ ទុច ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ កាតាច់ ហ្វា តោរ តែង សាម៉ា។

៥១ ហះកា យីស៊ូ កាប កា អើ ផា «ប៉ុប ណោះ បគី ហង»។ អើ កា សាប៉ាត់ តោរ ប៉ាណូស ណោះ លូ តាត់ អន់ដាត់ និះទៅ ណារ៉ូ។

៥២ កេះណោះ យីស៊ូ កាប កា មូត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ កា ម៉ែត រ៉ាំងហៃ រ៉ាំង វ៉ាម៉ះ លូ កា ក្រាត់ រ៉ាំងហៃ មឿង ឡាក់ ពីះ រ៉ុប អើ ផា «អាញ អា ប៉ាណូស អន់តុង អន់ទូក ប បះ អន់ដីស ពីះ ប៉ាត់ អាញ ចឹក ដាវ ចឹក អ្វីង នីអៀ ?

៥៣ អាញ អ្នែ ពីង ចារ រ៉ាំង វ៉ាម៉ះ ប្រ្លឹះ អន់ខូ លូ អន់ដីស រ៉ប់ ដាវ ហះកា អន់ដីស អូ ខិន រ៉ុប អាញ អុះ។ កិញអៀ អា អន់ដីស ខិន ប្រ័តី ខង ម៉ាំង អា ប្រ្លឹះ បឹត រ៉ាំងហៃ»។

៥៤ ពូ កា រ៉ុប យីស៊ូ អ្សក់ ឡាំ ប៉ាត់ ហី ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ កាប៉ាច់ ពេត្រុះ ចាក ពូយ អើ ឡឹង ចាំងហាយុត ដេល។

៥៥ ពូ ប៉ាកូះ អុញ ហះ អន់តិក ឡាន កេះណោះ អន់ខែ អ្នែ អញដូវ ជុំ អុញ ពេត្រុះ កា អ្នែ អញដូវ អុញ អន់ខូ លូ អន់ខែ ដេល។

៥៦ ទី ទុច អង់កាន់ ម៉ោញ ដូវ បំបំ ពេត្រុះ អ្នែ ហះ ចារ តាតារ អុញ អើ ហៃ ប៉ាញចាក់ លូ កាប ផា «ប៉ាណូស អា គូប យីស៊ូ ដេល»។

៥៧ ពេត្រុះ ប៉ាតែក ផា «អី ណាង អាញ អូ អន់ហ្វាល់ ប៉ាណូស ណោះ អុះ»។

៥៨ បឹត ឡឹង ណោះ ទី ប៉ាណូស ម៉ោញ ដូវ ណារ៉ូ បំបំ អើ កា កាប ផា «អីស អា គូប យីស៊ូ ដេល»។ ហះកា ពេត្រុះ តើល ផា «អូ អុះ អូ ត្រត់ អាញ អុះ»។

៥៩ យី អើ ម៉ោញ មង ឡឹង ណោះ ណារ៉ូ ទី ប៉ាណូស ម៉ោញ ដូវ ណារ៉ូ កាប ផា «អើ អា ចាបះ កា គូប យីស៊ូ តាទីច ហង ខង អើ ពីះ ឡឹង ខេត កាលីឡេ និះ ទៅ ដេល»។

៦០ ហះកា ពេត្រុះ តើល ផា «អាញ អូ អូ កា អីស បិច កាប ឡឹង សារ ញ៉ា អុះ»។ ផៈ អើ កាកាប ណោះ ផាឌី អ្សរ អោត ឡូត។

៦១ កេះណោះ យីស៊ូ កាលែង ហៃ ពេត្រុះ។ ពេត្រុះ កា កាចាំង ឡឹង ប៉ានីរ យីស៊ូ រះ កា អើ ផា «ម៉ាំង អា អន់ទ្រូល ឡឹង អ្សរ បើ អោត អីស ចឹង ប៉ាតែក ប៉ែង ទង ផា អូ អន់ហ្វាល់ អាញ»។

៦២ ពេត្រុះ កា ចាក ឡាច់ ឡឹង ចារ ណោះ ទីប ញ៉ាំ កាខាក់។

៦៣ មូត បក់ ញ៉ាម យីស៊ូ កាប ប៉ាឡែវ កា អើ លូ ពីត អើ។

៦៤ អង់ខែ អ្យក់ កាណាត់ ប៊ុត ម៉ាត់ អើ លូ កាប ជា «ហាក់ ទ្វង ហៃ ញើ ពីត អើស ណោះ?»

៦៥ អង់ខែ ត័ ជាម៉ាត កា អើ អៀង ណារ៉ូ ដេល។

៦៦ ប៉ាក់ កាំលី ម្នុត ក្រាក់ តាំងកង ម្នុត ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រើៈ លូ ណៃយូ បាំងហៀន ចាបាប់ អង់ខែ លូម គូប សោប លូ ប្រើ ពូ អ្យក់ យីស៊ូ អង់ អង់តារ ហះ អ៊ីរ ម្នុត ពីកសា វ៉ាតីស។

៦៧ អង់ខែ អំបញ្ច យីស៊ូ ជា «រ៉ះ ហៃ កា ញីន អើស អា ហង ប ឡាក់ ប្រ្រើៈ រឿស អង់ ប្រ័គី សាដាច់ ណោះ?» ហះកា យីស៊ូ តើល ជា «យ្រើៈ អាញ រ៉ះ កា អង់ដីស កា អង់ដីស អូ សៀ អុះ។

៦៨ យ្រើៈ អាញ អំបញ្ច អង់ដីស កា អង់ដីស អូ រ៉ះ កា អាញ ដេល។

៦៩ ហះកា គីត អៀ តែង ម៉ាត់ ទៀ ប៉ាណូស អាញ ចឹង អ្នែ តែង សាម៉ា ប្រ្រើៈ ឡាក់ ទី អំវាញ អីញ» * ។

៧០ ផះ ណោះ អង់ខែ ទិឌូ អំបញ្ច ជា «ទីល នីណោះ អើស អា ហង ប គន ប្រ្រើៈ ណោះ?» យីស៊ូ តើល ជា «អង់ដីស ជា ណោះ ត្រត់ កេះ យី អាញ អា ហង» † ។

៧១ អង់ខែ កាប លូ គូប ជា «ពិន អូ តង កាន ណាំង ជាញ៉ាន រ៉ះ ណារ៉ូ ហង ខង ពិន កាតាំង ប៉ានីរ អើ ទៅ កេះ» ។

២៣

សារ ពូ ជីន យីស៊ូ អង់ ប៉ាក់ វ៉ត ពីឡាត

១ កាំឡាំង អ្យរ ទិឌូ កេះណោះ អង់ខែ ឡាំ ជីន យីស៊ូ ប៉ាក់ វ៉ត ពីឡាត * ។

២ អង់ខែ ប្រោម យីស៊ូ ជា «ញីន បំប ប៉ាណូស អា អើ ប៉ាណាំ ម្នុត ប៉ាសុន ប្រ័គី យច លូ អូ អង់ ញីន សិង វ៉ាបៃ កា សាដាច់ តីស រ៉ូម ទីប អើ ជា ឡាកោ អើ អា បក់ ប្រ្រើៈ រឿស អង់ ប្រ័គី សាដាច់» ។

៣ វ៉ត ពីឡាត អំបញ្ច យីស៊ូ ជា «អើស ហង ប សាដាច់ សុនសាត អ៊ីស្រា អើល?» យីស៊ូ តើល អើ ជា «ត្រត់ ឡាក់ កា អើស ជា ណោះ ហង» † ។

៤ វ៉ត ពីឡាត រ៉ះ កា ម្នុត ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រើៈ លូ កា ម្នុត ប៉ាសុន ជា «អាញ អូ បំប ប៉ាណូស អា ទី យច សារ ញ៉ា អុះ» ។

៥ ហះកា ពូ តើល បាំងខំ ជា «អើ បាំងហៀន ប៉ាញ សុះ ម្នុត ប៉ាសុន ប៉ាញ ទីប ចារ សុនសាត អ៊ីស្រាអើល ឡឹង ខេត កាលីឡេ ទីល ប៉ាក់ ខេត យូដា អា ដេល» ។

* ២២:៦៩ ២២:៦៩ បំរហៃ ដានីអើល ៧:១៣-១៤ ។ † ២២:៧០ ២២:៧០ «អង់ដីស ជា ណោះ ត្រត់ កេះ យី អាញ អា ហង» ញើត គុល «អង់ដីស ជា យី អាញ អា ហង» ។ * ២៣:១ ២៣:១ វ៉ត ពីឡាត យី សុនសាត រ៉ូម ឡាក់ ប្រ័គី ម៉ែត វ៉ាងហៃ ខេត យូដា ណោះ ។ † ២៣:៣ ២៣:៣ «ត្រត់ ឡាក់ កា អើស ជា ណោះ ហង» ញើត គុល «អើស ជា នីណោះ» ។

៦ ផ្ទះ រតី ពីឡាត កាតាំង ពូ កាប នីណោវ៖ អើ កា អំបញ្ចំ ណារ៉ូ ជា «ញ៉ា អើ អា ប៉ាណូស ឡឹង ខេត កាលីឡេ តាទីច ប?»

៧ ប៉ាត់ រតី ពីឡាត អូ អន់តត់ កា យីស៊ូ យី ប៉ាសុន ម៉ះ សាដាច់ ហេរត ឡាក់ រ៉ា ងហៃ ខេត កាលីឡេ អើ កា ជីន យីស៊ូ ប៉ាត់ សាដាច់ ហេរត ឡុត ខង រ៉ាំងរ៉ាំង ណោះ សាដាច់ ហេរត កា អ្វៃ ពីង មៀង យេរូសាឡឹម ដេល។

៨ ផ្ទះ សាដាច់ ហេរត បំបំ យីស៊ូ អើ ហោក ខាក់ ខង អើ កាតាំង ពូ រះ ឡឹង សារ យីស៊ូ ប្រឹក្តី លូ អើ បិច បំបំ យីស៊ូ ឡឹង ទុញ កេះ អើ ម៉ឹង កា ចឹង បំបំ យីស៊ូ ប្រឹក្តី សារ អំរ៉ាញ អីញ កេង ខាក់។

៩ អើ អំបញ្ចំ យីស៊ូ អៀង សារ ហះកា យីស៊ូ អូ តើល អើ អុះ។

១០ មូត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រះ លូ មូត ណែយូ បាំងហៀន ចាបាប កា អ្វៃ ហះ ណោះ ដេល អន់ខៃ កា ច្រោម យីស៊ូ ហឹង កាខាក់។

១១ សាដាច់ ហេរត លូ មូត តាហាន កា កាប ប៉ាឡែវ បីដាយ កា យីស៊ូ ដេល។ កេះណោះ អន់ខៃ អ្សក់ អារ សាដាច់ ដាក់ ឡាយ៉ាម តាត់ អំរ៉េត ពីង យីស៊ូ កេះណោះ សាដាច់ ហេរត ជីន អើ ប៉ាត់ រតី ពីឡាត ណារ៉ូ។

១២ ដាវ ណោះ សាដាច់ ហេរត លូ រតី ពីឡាត ត្រត់ គូប អន់ខៃ ឡុត ផ្ទះ អន់ ឡូល ពៃ អន់ខៃ អូ ត្រត់ លូ គូប សោប អុះ។

១៣ កេះណោះ រតី ពីឡាត អើ មូត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រះ លូ ក្រំ ពីកសា រ៉ា តីសៗ ទីប មូត ប៉ាសុន ពីះ តុំ គូប សោប។

១៤ អើ រះ កា អន់ខៃ ជា «អន់ដីស អ្សក់ ឡា ប៉ាណូស អា អន់ ប៉ាត់ អាញ លូ ច្រោម ជា អើ ប៉ាណា មូត ប៉ាសុន ប្រឹក្តី យច។ ហៃ អាញ ទី អំបញ្ចំ អើ ហះ ម៉ាត់ អន់ដីស កេះ ហះកា អើ អា អាញ អូ បំបំ ទី សារ យច ឡាក់ កា អន់ដីស ច្រោម ណោះ អុះ។

១៥ យ្រះ សាដាច់ ហេរត កា អូ បំបំ អើ ទី សារ យច ដេល ណោះ ហង បះ អើ ជីន ប៉ាត់ អា ណារ៉ូ។ ប៉ាណូស អា អូ ទី ប្រឹក្តី យច ឡាក់ ត្រត់ ប៉ាន់តោ ណោះ អុះ។

១៦-១៧ ទីល នីណោវ៖ ក្រានី កា អន់ ពូ ពីត តាត់ អញ្ចាល កេះណោះ អាញ ឡើយ អន់ អើ សីត ណារ៉ូ ពិ»។[‡]

១៨ ហះកា អន់ខៃ កាប ម៉ែវ អញ្ចស្រំ ទិឌូ ជា «ប៉ាន់តោ អើ អា ពិ ឡើយ បារ៉ា បះ ឡុត អន់ កា ញីន»។

១៩ បារ៉ាបះ អា ត្រត់ ខុក ញុន កា សារ ប្រឹក្តី ប៉ាត់តារ៉ាត់ កាណុង មៀង ទីប ប៉ាន់តោ ប៉ាណូស ដេល។

‡ ២៣:១៦-១៧ ២៣:១៦-១៧ ហ្វា ពូ ច្រាត់ លូ តី ម៉ៅញ ចំលួន ផែម ប៉ានីរ ផោះ រំបំ ដាវ ប៊ុន រតី ពីឡាត ត្រត់ តោះ ឡើយ ប៉ាណូស ត្រត់ ចូត ម៉ៅញ ដូវ អន់ កា អន់ខៃ។

២០ ញាន កា រតី ពីឡាត បិច តោះ ឡើយ យីស៊ូ អើ កា អំប័ញ្ច ប៉ាឡាក់ លូ ពូ ម៉ោញ ទង ណារ្ណ។

២១ ហះកា ពូ កាប ម៉ែង ផា «ប៉ាន់តៅ អើ ពិ ប៉ង អើ ពឹង អ៊ឹង គឹង ពិ»។

២២ រតី ពីឡាត អំប័ញ្ច អន់ខៃ លឹក ទី ប៉ែង ណារ្ណ ផា «ខ ញ៉ា ? ប៉ាណូស អា ទី ប្រឹគី យច ញ៉ា ? អាញ អូ ប៉ប អើ អា ទី ចូត ត្រត់ ប៉ាន់តៅ ណោះ អុះ។ ទីល នីណោះ ប៉ាត់ ពូ ពិត កេះ។ អាញ ចឹង ឡើយ អើ»។

២៣ ហះកា អន់ខៃ កាប ម៉ែង ញ៉ាញ ញ៉ាញ៉ាច់ ប្រើ ពូ ប៉ាន់តៅ យីស៊ូ។ ញាន កា ប៉ានីរ អន់ខៃ កាប ម៉ែង តាឡាមី សារ ណោះ កា ទី ទ្រង អន់ខៃ តាទីច។

២៤ រតី ពីឡាត កា ចៃ ប្រឹគី ពូយ សារ អន់ខៃ ប៉រ ណោះ។

២៥ ញាន អន់ខៃ ខំ ប៉រ នីណោះ រតី ពីឡាត កា តោះ ឡើយ បារ៉ាបៈ ឡាក់ ត្រ ត់ ខុក ញាន កា ទី ប្រឹគី សារ ប៉ាត់តារ៉ាត់ លូ ប៉ាន់តៅ ប៉ាណូស។ កាប៉ាច់ យីស៊ូ អើ មប អន់ កា ពូ ប្រឹគី តាម ពុត បិច។

សារ ពូ អ្សក់ យីស៊ូ ឡាក់ ប៉ង ពឹង អ៊ឹង គឹង

២៦ ផះ ពូ អ្សក់ ឡាក់ យីស៊ូ ណោះ ពូ ប៉ាត់ កាម៉ាក ម៉ោញ ដូរ សិច អើ ស៊ីម៉ុន ឡាក់ ប៉ាណូស ឡឹង មឿង គីរែន អើ ផះ ចាក ម៉ុត ពឹង មឿង យេរូសាឡឹម ពូ រ៉ុប អើ ប៉ាំងខំ ប្រើ គយ អ៊ឹង គឹង ចាក ពូយ យីស៊ូ។

២៧ ប៉ាសុន អឿង ដូរ គុកៗ ចាក ពូយ យីស៊ូ ទីប ទី មុត អង់កាន់ ញ៉ា សោក តាប៉ាប កា យីស៊ូ ដេល។

២៨ ហះកា យីស៊ូ កាលែង គែង អន់ខៃ លូ កាប ផា «អី អង់កាន់ មឿង យេរូសាឡឹម ដៃ ញ៉ា កា អាញ ហត់ ញ៉ា កា ឡាកោ អន់ដីស ទៅ លូ កា គន សោ អន់ដីស ពិ

២៩ ខង ប៉ាត់ យ៉ាង តោ ទៀ ចឹង ទី សារ ឡាក់ បាក កាខាក់ ពូ ចឹង កាប ផា "អង់ កាន់ ចំ អូ ទី គន អង់កាន់ ចំ អូ យើយ តាម គន អង់កាន់ ណោះ ទី សារ សា ណុក សារ៉ាក តាទីច ហង"។

៣០ ផះ រ៉ាំងរ៉ាំង ណោះ ពូ ចឹង កាប កា ប៉ានីម ផា "ហត់ អន់ដីស ពូក កាត្រោប ឡាកោ ញីន ណើ"។

៣១ ខង អ៊ឹង អ៊ែ សាត់ ពូ ប្រឹគី ប៉ុប អា កេះ សាឡង់ អ៊ឹង ក្រោះ អុ កា ពូ ចឹង ប្រឹគី នីចម ណារ្ណ»។

៣២ ពូ កា អ្សក់ ឡាក់ ប៉ាណូស យច តីស ពៀរ ដូរ ណារ្ណ ប៉ាន់តៅ អន់ខុ លូ យី ស៊ូ ដេល។

៣៣ ប៉ាត់ ពិះ ទីល ចារ ម៉ោញ ឡាក់ ពូ អន់ សិច ផា ប៉ានីម កាន់គឹង កល់ ពូ កា ប៉ង យីស៊ូ ពឹង អ៊ឹង គឹង ហះ ចារ ណោះ ហង។ ពូ កា ប៉ង ប៉ាណូស យច

ត្រឹមត្រូវ ដូច្នោះ ហោះ ណោះ ដែល ម៉ោញ ដូរ អ្វី តែង សាំង អ្សា យីស៊ូ ម៉ោញ ដូរ អ្វី តែង សាម៉ា។

៣៤ យីស៊ូ កាប ជា «អី ពី ប៉រ អីស ដៃ រ៉ាប់ ដៃ រ៉ូ អន់ខែ អា ខង អន់ខែ អូ អូ អន់តត់ កា ឡាកោ អន់ខែ ផះ អ្វី ប្រគំ ញ៉ា ណោះ អុះ»។* អន់ខែ អ្សក់ ខោ អាវ យីស៊ូ រ៉ុប កាបាច់ ភ្ញី ចឹង អូ អន់តត់ ជា ចឹង ទី កា ញ៉ា ខោ អាវ ណោះ។

៣៥ ម្នក ប៉ាសុន អ្វី តាវ ហៃ យីស៊ូ ហោះកា ក្រុំ ពិកសា រ៉ាត្រឹម ៗ អន់ខែ កាប ប៉ាឡេវ កា អើ ជា «អើ ទី តង់ ពូ អន់ខៀត។ ជា អើ ឡាក់ ប៉ាណូស ប្រ្រៈ រើស អន់ ប្រគំ សាដាច់ តាទីច ហត់ អន់ អើ តង់ ឡាកោ អើ ទៅ ពី»។

៣៦ ម្នក តាហាន កា កាប ប៉ាឡេវ កា អើ ដែល លូ អន់ខែ អ្សក់ ទៀក អ្សត ម៉ុត អន់ កា យីស៊ូ អែត

៣៧ លូ កាប ជា «ជា អីស សាដាច់ សុនសាត អ៊ីស្រាអែល តាទីច ហត់ តង់ ឡាកោ អីស ទៅ ពី»។

៣៨ ពូ ប្រាត់ ពីង ប៉ាតាត់ រ៉ះ ជា «ប៉ាណូស អា យី សាដាច់ សុនសាត អ៊ីស្រា អែល»។ កេះណោះ ពូ ប៉ង់ ប៉ាតាត់ ណោះ ពីង អ៊ឹង គឹង អំបាំង កល់ អើ។

៣៩ ប៉ាណូស បក់ យច ត្រឹម ម៉ោញ ដូរ ឡាក់ ពូ ប៉ង់ អន់ខ្ល លូ យីស៊ូ ណោះ អើ កាប បីដាយ កា យីស៊ូ ជា «ញ៉ា អីស អា អូ ត្រត់ បក់ ប្រ្រៈ រើស អន់ ប្រគំ សា ដាច់ ប? ហត់ តង់ ឡាកោ អីស ទៅ លូ តង់ ញីន ណើ ហៃ!»

៤០ ហោះកា ប៉ាណូស បក់ យច ត្រឹម ម៉ោញ ដូរ ណារ៉ូ កាប កា អើ ជា «ញ៉ា អីស អូ អ្សត កា ប្រ្រៈ ប? អីស កា ប៉ាណូស ត្រត់ ថូត និះ ទៅ ដែល។

៤១ ពូ ប៉ាន់តោ ពិន អា ត្រត់ ហង ខង ពិន ទី ប្រគំ យច ត្រឹម ហោះកា អើ អា អូ ទី ប្រគំ យច ញ៉ា អុះ»។

៤២ កេះណោះ អើ កាប ជា «អី យីស៊ូ! ប៉ាត់ អីស ម៉ុត រ៉ាំងហៃ រ៉ាំងខ្សា ទៀ ប៉រ អីស កាចាំង កា អាញ ណើ»។

៤៣ យីស៊ូ តើល អើ ជា «អាញ ប៉រ រ៉ះ កា អីស តាទីច ជា ដាវ អា អីស ចឹង អ្វី ពីង ប្លែង អន់ខ្ល លូ អាញ ដែល»។

៤៤ ផះ ណោះ យី ដាវ ប៉ង់ សាន់តាត់ ជាឌី ប្លែង ម៉ាម៉ាំង ក្លិប ទីប ប៉ាថេត ណោះ ទីល ដាវ សិ មង ប៉ែង។

៤៥ ដាវ កា កើត ម៉ាម៉ាំង កាណាត់ ពូ ប៉ុង កាណុង រ៉ាំង រ៉ាម៉ះ កា តាហើក កាតាច់ ប៉ុត។

៤៦ កេះណោះ យីស៊ូ កាប តុត ពុត ជា «អី ពី! អាញ មប ប៉ាដាត់ ប៉ាលឹង អាញ ពីង តី អីស ហង»។ អើ កាប នីណោះ កេះ ៗ អើ កាតាច់ កាសើ តាំង ហើម តោ ឡូត។

* ២៣:៣៤ ២៣:៣៤ ហ្នា ពូ ប្រាត់ លូ តី ម៉ោញ ចំលួន អូ ទី ឃ្លៀ អា អុះ។

៤៧ ផ្ទះ ម៉ែត តាហាន ប៉ប័ សារ ណោះ អែរី កាប ប៉ានេ បង្រៀន ប៊ិកកាតយ័ ជា «ចាបៈ កា ប៉ាណូស អា ដាក់ ត្រង់ តាទីច»។

៤៨ កា ប៉ាច់ មូត ប៉ា សុន បក់ ឡាំ ហៃ សារ ណោះ ផ្ទះ អន់ខែ ប៉ប័ នី ណោះ អន់ខែ កា រ៉ូល ស៊ីត ទីប អុក ពុត។

៤៩ គួប យីស៊ូ លូ មូត អង់កាន់ បក់ ចាក ពួយ អែរី ឡឹង ខេត កាលីឡេ អន់ខែ តាវ ហៃ សារ ណោះ ឡឹង ចាំងហាយុត។

សារ ពូ តប់ ប៉ាទ្រូ យីស៊ូ

៥០-៥១ ទី កាម៉ាក ម៉ោញ ដួវ សិច អែរី យូសែប ឡឹង ស្រុក អាវ៉ាម៉ាថេ ឡាក់ ស្រុក ម៉ះ សុនសាត អ៊ីស្រាអែល អែរី ឡាក់ ប៉ាណូស ដាក់ ត្រង់ អែរី ក្បាត់ បង្រៀន ពីរ រ៉ាំងហៃ រ៉ាំងខ្យា។ អែរី កា កាំឡាំង កាណុង ក្រុំ ពីកសា វ៉ាតីសៗ ដែល ហៈ កា អែរី អូ វែវ ពុត កាណុង សារ ពូ ប្រគំ អា អុះ។

៥២ អែរី ឡាំ ប៉ាក់ វគី ពីឡាត ភៀ ប៉ះ អ្យក់ តប់ ប៉ាទ្រូ យីស៊ូ។

៥៣ ប៉ាក់ អែរី អ្យក់ ជីវ ប៉ាទ្រូ យីស៊ូ ឡឹង អ៊ឹង គីង កេះ អែរី អន់ហ្នឹង លូ កាណាត់ ចាក ដាក់ៗ កេះណោះ អែរី ឡាំ តប់ កាណុង រ៉ឹង អំហ្គោ ឡាក់ ពូ ប្រគំ សាំរ៉ាប់ តប់ ប៉ាទ្រូ។ រ៉ឹង អំហ្គោ អា បើ តានី តប់ ប៉ាទ្រូ បក់ ពៀ អុះ។

៥៤ ដាវ ណោះ ឡាក់ ដាវ ពូ ទ្រៀម សាំរ៉ាប់ ដាវ វ៉ាឡូវ ឡាក់ ក្យាមី ចឹង ទីល កេះ។

៥៥ មូត អង់កាន់ បក់ ចាក ពួយ យីស៊ូ ឡឹង ខេត កាលីឡេ អន់ខែ ឡាំ ពួយ ហៃ រ៉ឹង អំហ្គោ លូ ប៉ប័ ពូ តប់ ប៉ាទ្រូ យីស៊ូ។

៥៦ ប៉ាក់ ស៊ីត ប៉ាក់ ហី អន់ខែ ទ្រៀម យឿង បោផ្លូវ លូ សាប៊ូ ណាំហាម។ ប៉ាក់ ទីល ដាវ វ៉ាឡូវ អន់ខែ កា វ៉ាឡូវ ពួយ ចាបាប់ ដែល។

២៤

សារ យីស៊ូ រ៉ីស ស៊ីត ណារ៉ូ

១ ប៉ាក់ ទីល ដាវ អាទិត កេះ ប៉ាក់ តាវ រ៉ឹង សារីង មូត អង់កាន់ ណោះ អន់ ខែ ឡាំ ប៉ាក់ រ៉ឹង អំហ្គោ ទ្រុង ឡាំ ទីប យឿង បោផ្លូវ ឡាក់ អន់ខែ ទី ទ្រៀម ពេ ហង់។

២ អន់ខែ ប៉ប័ អំហ្គោ ប៉ាហ្គាល់ ឡាច់ ឡឹង អំបាវ រ៉ឹង កេះ។

៣ អន់ខែ កា ម៉ុត កាណុង រ៉ឹង អំហ្គោ ណោះ ហៃ អូ ប៉ប័ ប៉ាទ្រូ យីស៊ូ អុះ។

៤ អន់ខែ អូ អូ ចឹង យីត នីចម៍ អុះ ឡឹង សារ ណោះ ផាឌី ទី កាម៉ាក ពៀវ ដួវ កាសិប ពៀត ខោ អាវ តាតាវ ក្លាក់ អែរី អន់តាវ ក្យាមី អន់ខែ។

៥ អន់ខែ កាខវណ្ណស អ្នក កាខាក់ កុប កល់ កាម៉ាក ញៀវ ដូវ ណោះ កាកាប លូ អន់ខែ ជា «ញ៉ា ត្រត់ អន់ដីស ឡាំ ណាំង បក់ ទី អាញ រ៉ុស កាណុង ចារ ប៉ា ទ្រូ នីអៀ ឡុក ?

៦ អើ អូ អ្វី ហះ ចារ អា អុះ ប្រ្រឹះ បិក កាតយ័ តាត់ អង់ រ៉ុស សីត អើ កេះ។ ហត់ កាចាំង ឡឹង ប៉ានីវ អើ រ៉ះ កា អន់ដីស ផះ អ្វី ប៉ាត់ ខេត កាលី ឡេ ពែ ជា

៧ "ប៉ាណ្ណស អាញ ពូ ចឹង មប អន់ ពីង តី ប៉ាណ្ណស អូ ដាក់ ពូ ចឹង ប៉ង់ អាញ ពីង អ្វីង គីង ហះកា ប៉ង់ ដាវ ឡឹង ណោះ អាញ ចឹង រ៉ុស សីត"។

៨ ណោះ អន់ខែ កា កាចាំង កា ប៉ានីវ យីស៊ូ រ៉ះ។

៩ អន់ខែ កា សីត ឡឹង រ៉ុង រ៉ះ សារ ទិណោះ កា ម្នត សីះ យីស៊ូ ១១ ដូវ ទីប កា ពូ អន់ខៀត ដេល។

១០ ម្នត អង់កាន់ បក់ រ៉ះ សារ ទិណោះ កា ម្នត សីះ ណោះ យី ម៉ារី ឡឹង ស្រុក ម៉ាដាឡា អន់ដា យ៉ូអាន់ លូ ម៉ារី មើត យ៉ាកុប អន់ដា លូ ម្នត អង់កាន់ អន់ ខៀត ឡាក់ អ្វី អន់ខូ លូ អន់ខែ។

១១ ហះកា ម្នត សីះ អូ សៀ អុះ ខង ប៉ានីវ ម្នត អង់កាន់ រ៉ះ ណោះ ហៃ ឡាក់ កា សារ កាប រល់។

១២ ហះកា ពេត្រុះ អើ សាតាក់ ឡាំ ប៉ាត់ រ៉ុង អើ សាម៉ង់ ហៃ ប៉ប ដឹង កាណាត់ ពូ លម ប៉ាទ្រូ យីស៊ូ អើ កា រ៉ុល សីត ប៉ាត់ ហី ណារ ទីប ញម ខាក់ កា ទី សារ នីណោះ។

សារ យីស៊ូ កាកាប លូ សីះ ញៀវ ដូវ រទ្រង

១៣ ដាវ ណោះ ទៅ ហង ទី សីះ ញៀវ ដូវ ផះ ចាក ឡាំ ប៉ាត់ ស្រុក អេ ម៉ោស ចាំងហាយុត ឡឹង មៀង យេរូសាឡឹម ១១ កាឡុមិត។

១៤ អន់ខែ ផះ អ្វី កាកាប ឡឹង សារ ឡាក់ ទី កើត ពីះ ណោះ។

១៥ ផះ អន់ខែ កាកាប លូ គូប សោប ជាឌី យីស៊ូ កា ម្នត ប៉ាត់ អន់ខែ ចាក អន់ខូ លូ អន់ខែ ដេល។

១៦ ហះកា ប្រ្រឹះ តាំបីង ម៉ាត់ អន់ខែ អូ អន់ អន់ហ្គាល់ យីស៊ូ អុះ។

១៧ យីស៊ូ អំបញ្ច អន់ខែ ជា «សារ ញ៉ា អន់ដីស រ៉ះ ផះ អន់ដីស ចាក អា ?» អន់ខែ កា តាវ ទីប ម៉ុះ ម៉ាត់ សាំងអយ។

១៨ បក់ សិច ក្លែប៉ះ តើល ជា «ញ៉ា ទី ដឹង អីស ហង ប កាណុង កាំឡាំង អ្វី ពីង មៀង យេរូសាឡឹម អូ អូ សារ ឡាក់ ទី កើត កាណុង រ៉ាំងរ៉ាំង អា ?»

១៩ យីស៊ូ អំបញ្ច ជា «សារ ញ៉ា ?» អន់ខែ តើល ជា «សារ រតី យីស៊ូ ឡឹង ស្រុក ណាសាវេត អើ ឡាក់ រ៉ាគីយ ប្រ្រឹះ ឡាក់ បាំងហៀន ទីប អំរ៉ាញ អីញ លូ ប្រតី ងារ កេង ខាក់ ហះ ម៉ាត់ ប្រ្រឹះ លូ ហះ ម៉ាត់ ប៉ាសុន ទិឌុ។

២០ ម្ចាស់ ម៉ែត ក្រាត់ វ៉ាម៉ែ ប្រ្រឹះ លូ ក្រុំ ពិភសា វ៉ាតិសៗ អន់ខែ មប អើ អន់ កា ពូ តាត់ស៊ិន សារ ប៉ាន់តើ អើ ពូ កា ប៉ង អើ ពឹង អ៊ឹង គឹង។

២១ ញីន ម៉ឹង ជា អើ ណោះ ហង បក់ ទ្រៀម ចឹង តង់ សុនសាត អ៊ីស្រាអែល ពិន ទិឌូ ហះកា អើ តើ នីណោះ គ្រឹប ប៉ែង ដាវ កេះ។

២២ ម៉ោញ ណារូ កាណុង កាំឡាំង ញីន ទី ម្ចាត អង់កាន់ បក់ អន់ជា ប្រឹក អន់ ញីន ញម ខាក់។ អន់ខែ ឡាំ ប៉ាក់ រ៉ឹង ចារ តប់ ប៉ាទ្រូ ឡឹង កាំលី ផងម៉ាំង

២៣ ហះកា អូ ប៉ប ប៉ាទ្រូ យីស៊ូ អុះ។ អន់ខែ កា សីត រ៉ះ ជា ប៉ប បិយ ប្រ្រឹះ រ៉ះ កា អន់ខែ ជា អើ រ៉ុស សីត កេះ។

២៤ កាំឡាំង ញីន បក់ អន់ជា អន់ខែ ជៀក គូប ឡាំ ប៉ាក់ រ៉ឹង ចារ តប់ ប៉ាទ្រូ ណោះ ដេល ប៉ប ឡាក់ កា សារ ម្ចាត អង់កាន់ រ៉ះ ណោះ តាទីច ហះកា អូ ប៉ប យីស៊ូ អុះ»។

២៥ ណោះ យីស៊ូ តើល អន់ខែ ជា «អី ប៉ាណូស អូ ហ្លង់ អូ ហ្លី ពុត អន់ដីស អូ ងាយ ចឹង សៀ ទី សារ ម្ចាត វ៉ាគីយ ប្រ្រឹះ សើត ពៃ រ៉ះ ណោះ អុះ។

២៦ បក់ ប្រ្រឹះ រ៉ុស អន់ ប្រឹក សាដាច អើ ត្រត់ ទី សារ ឡាំបាក នៃវ អាហិ កេះ ណោះ ចឹង ម៉ុត រ៉ាំងហៃ រ៉ាំងខ្យា»។

២៧ កេះណោះ យីស៊ូ រ៉ះ ឡឹង សារ អើ ឡាក់ ពូ ទី ច្រាត់ កាណុង ផាប ប៉ានីរ ប្រ្រឹះ ទិណោះ អន់ កា អន់ខែ សាំយ៉ាំង ឡឹង ផាប ប៉ានីរ ប្រ្រឹះ ម៉ះ រ៉ត់ ម៉ូសេ លូ ផាប ម្ចាត វ៉ាគីយ ប្រ្រឹះ អន់ទៀតៗ ទិណោះ។

២៨ អន់ខែ ចាក ប៉ាក់ ក្យាម ចឹង ទីល ស្រុក ណោះ កេះ យីស៊ូ តាត់ អំប្រឹក ប៉ិច ចាក ទ្រូង។

២៩ អន់ខែ ជៀក យីស៊ូ ជា «ចុ ម៉ុត ដំ លូ ញីន ពឹង ស្រុក អាហិ ខង កាងា ច កេះ អា ប្លែង ក្យាម ចឹង ម៉ាំង ហង»។ យីស៊ូ កា ម៉ុត ដំ អន់ខូ លូ អន់ខែ ដេល។

៣០ អើ អ៊ែ សា សាណា អន់ខូ លូ អន់ខែ អើ អ្យក់ ចឹក ណុំ ប៉ាំង ប៉ានេ ប្រ្រឹះ បិកកាតយ កេះណោះ គុ អន់ កា អន់ខែ សា។

៣១ ផះ ណោះ អន់ខែ ប្រ្រាល់ ម៉ាត់ ហៃ យីស៊ូ អន់ហ្គាល់ ហង ហះកា យីស៊ូ ហ្យឹង ឡឹង អន់ខែ តាតិង ឡូត។

៣២ អន់ខែ កាកាប លូ គូប ជា «ផះ អើ កាកាប លូ រ៉ះ ប៉ាឡាក់ ឡឹង សារ កាណុង ផាប ប៉ានីរ ប្រ្រឹះ អន់ កា ពិន សាំយ៉ាំង រទ្រង ណោះ ពៃ នីចម កាណុង ពុត ពិន អូ ទី សារ ហោក រ៉ត់ ប ?»

៣៣ អន់ខែ កា អ្យរ រ៉ុល សីត ប៉ាក់ មៀង យេរូសាឡឹម ណារូ ឡូត ប៉ប ម្ចាត សី:

១១ ដូវ អ៊ែ ប៉ាតុំ គូប អន់ខូ លូ ម្ចាត ពូ អន់ទៀតៗ ណារូ។

៣៤ ពូ រ៉ះ កា អន់ខែ ជា «ពី តាំងឡា ពិន រ៉ុស សីត តាទីច កេះ អើ តាំបាង ឡា

កោ អន់ កា ស៊ីម៉ុន ប៉ប៊ី»។

៣៥ ម្ចាស់ យ៉េស៊ូ ជ្រាប ដូច អន់ខែ កា រ៉ះ សារ ឡាក់ អន់ខែ ទី ប៉ប៊ី រទ្រង លូ រ៉ះ ជា អន់ខែ អន់ហ្គាល់ យ៉េស៊ូ ផ្ទះ អែត គុ ណុំ បាំង។

សារ យ៉េស៊ូ តាំបាង ឡាក់ កោ អន់ កា ស៊ីម៉ុន អែត ប៉ប៊ី ទិខូ

៣៦ ផ្ទះ អន់ខែ អែត រ៉ះ សារ ណោះ ជាឌី យ៉េស៊ូ កា អន់តារ ហះ អន់តិគី កាំឡាំង ស៊ី ទិណោះ លូ កាប ជា «ហត់ អន់ អន់ដីស ទី សារ សាណុក សារ៉ាក ពិ»។

៣៧ អន់ខែ អ្នក កាខរ ណូស ខង សាមីគី កា ប៉ាទ្រូ បាំងអ្នក។

៣៨ យ៉េស៊ូ កាប កា អន់ខែ ជា «ញ៉ា ត្រត់ អន់ដីស កា ខរ ណូស អ្នក នី អៀ? ញ៉ា ត្រត់ អន់ដីស ទី សារ សង់សៃ កាណុង ពុត នីអៀ ឡាក់ ?

៣៩ ហត់ ហៃ ជុង តី អាញ យី អាញ តាទីច ហត់ សាប៉ាត់ ហៃ ប៉ាទ្រូ អូ ទី បាំងឡៃ អូ ទី កាន់តឹង ឡាក់ កា អាញ អុះ»។

៤០ អែត កាប នីណោះ កេះៗ អែត តាំបាង ជុង តី អន់ កា អន់ខែ ប៉ប៊ី តាំងហាល ពូ ប៉ង។

៤១ ហះ កា ម្ចាស់ យ៉េស៊ូ បើ សៀ អុះ ខង អន់ខែ ហោក អន់ដើរ ញម អន់ ដើរ។ ទិល នីណោះ យ៉េស៊ូ អំបញ្ច លូ អន់ខែ ជា «ហះ ចារ អា ទី សាណា ញ៉ា អន់ដីស សា ?»

៤២ ពូ អ្នក កា តាទៀង ម៉ោញ កាតុ អន់ កា អែត។

៤៣ យ៉េស៊ូ កា អ្នក កេះណោះ សា ហះ ម៉ាត់ អន់ខែ ទិខូ។

៤៤ កេះណោះ អែត រ៉ះ ជា «សារ អា ហង អាញ រ៉ះ កា អន់ដីស ផ្ទះ អាញ អែត អន់ ខូ ពៃ យី ត្រត់ តាត់ អង់កេះ គ្រីប សារ ឡាក់ ទី ប្រាត់ រ៉ះ ឡឹង សារ អាញ យ៉ៈ កាណុង ផាប ចាបាប ប្រ្រៈ ម៉ះ ម៉ូសេ យ៉ៈ កាណុង ផាប ម្ចាត វ៉ាគីយ ប្រ្រៈ លូ កាណុង ផាប អញស៊ី ប៉ានេ ប្រ្រៈ ដេល»។

៤៥ យ៉េស៊ូ កា ប្រឹក អន់ អន់ខែ អូ ហ្លង់ ឡឹង សារ កាណុង ផាប ប៉ានីរ ប្រ្រៈ។

៤៦ អែត កាប ជា «សារ អា ហង ឡាក់ ទី ប្រាត់ រ៉ះ ជា យី បក់ ប្រ្រៈ រឿស អន់ ប្រឹក សាដាច់ ត្រត់ ទី សារ ឡាក់ បាត ទីប តោ ហះ កា ប៉ាត់ ទិល ប៉ែង ដាវ កេះ អែត ចឹង រឿស សីត។

៤៧ កេះណោះ ពូ ចឹង រ៉ះ កា គ្រីប សុនសាត ញន អំវាញ អាញ ប្រើ ពូ ប៉ិនពែង ពុត ពៀក ម៉ាត់ ប្រ្រៈ ចឹង អូ អ្នក យ៉ូ សារ យច ពូ យី ត្រត់ រ៉ះ កា ពូ អ្នក ឡឹង មៀង យេរូសាឡឹម អា លើយ។

៤៨ យី អន់ដីស ហង ត្រត់ រ៉ះ ឡឹង សារ ឡាក់ អន់ដីស ទី ប៉ប៊ី ណោះ។

៤៩ ហៃ អាញ ចឹង អន់ ប៉ាងាត់ ប៉ាលីង ដាត់ កាខាក់ កា អន់ដីស ឡាក់ កា ពី អាញ ទី សាញ៉ា ពៃ ហះ កា ហត់ អន់ដីស អែត ពឹង មៀង យេរូសាឡឹម អា ក្បាក់ អន់ ទិល អន់ដីស ទី សារ អំវាញ អ៊ីញ ឡឹង ប៉ែង»។

៥០ ឡើង ឡើង ណោះ អើ ប៉ាណាំ ម្នាក់ ស៊ី ឡាច់ តែង ឡើង ម្យ៉េង លើយ ទីល ស្រុក បេតថានី អើ លីក គឺ អន់ សារ ដាត់ កា អន់ខែ។

៥១ ផ្ទះ យីស៊ូ កាកាប អន់ សារ ដាត់ ប្រ្ទ្រះ បិកកាតយ័ ប៉ោក ឡាច់ អើ ឡើង អន់ខែ អ្សក់ ហារ ពីង ប្លែង។

៥២ អន់ខែ កា កាដាប សាំប្រ្ទ្រះ អើ កេះណោះ អន់ខែ កា រីល សីត ប៉ាត់ ម្យ៉េង យេរូសាឡឹម ណារូ ទីប ទី ពុត ពៀក ហោក រីត់ ខាក់។

៥៣ អន់ខែ អ្នែ កាណុង ចារ រ៉ាំង រ៉ាម៉ះ លើយ លូ ប៉ានេ ប្រ្ទ្រះ។

យូហាន

ប្រាក់ សារ ដាក់ ឡើង យីស៊ូ

សារ អន់តក់ រ៉ះ

រតី យូហាន យី អុះ យ៉ាកុប គន រតី សេបេដេ។ អើ អូ ត្រក់ រតី យូហាន ឡាក់ បាំងហុំ ប៉ាណូស ណោះ អុះ។ បក់ អន់ដា យីត ជា អើ ប្រាក់ សារ ពីង ផាប់ អា រាំងរាំង សាណាំ ៨០-៩៥ គ.ស. បក់ អន់ដា ណារូ យីត ជា អើ ប្រាក់ អន់ទ្រូ ល ឡើង សាណាំ ៧០ គ.ស.។ កាណុង ផាប់ អា យូហាន អូ ទី រ៉ះ សិច អើ ទៅ អុះ អើ ក្រានី កា ជា «សីះ ឡាក់ យីស៊ូ បិច ចៃ»។

សារ ដាក់ អា ឡាម៉ត់ អាន ហះកា ទី ណី ជ្រុ ក្វា ឡើង ពូ។ ត្រក់ អាន ម៉ោញៗ អៀង ទង ទីប យីត ចាជ្រែប កាខាក់ អើ ត្រក់ ឡោម បរ ប៉ាដាត ប៉ាលីង ប្រ្លឹះ ប្រឹក អន់ ពុត ពៀក អូ ហ្លង់។

សារ យូហាន បិច កា ពូ អូ ហ្លង់

យូហាន បិច រ៉ះ ឡើង ណី ជ្រុ ឡើង សារ ឡាក់ យីស៊ូ ប្រឹក ទិណោះ ភៀ អន់ មូត បក់ សៀ ប្រ្លឹះ អន់ អន់ខៃ សៀ ហើង ខាក់។ អើ រ៉ះ ដឹង សារ អន់ដា ឡាក់ ប្រឹក អន់ អន់ហ្គាល់ តាំបាង ជា យីស៊ូ ឡាក់ បក់ ប្រ្លឹះ ប្រើ ជីរ តង់ ប៉ាណូស អើ កា គន ប្រ្លឹះ បិកកាតយី។

ប៉ានីរ យូហាន កាប

ផះ យូហាន រ៉ះ ប៉ាឡាក់ អន់ ពូ ហ្លង់ ឡើង ណី សារ យីស៊ូ អ្នែ កោប អើ កាប ពូយ សារ ពីង ផាប់ ប៉ានីរ ប្រ្លឹះ សាញ៉ា សាន់ដាប់ កាប ឡើង សារ សាញ៉ា វែវ ពុត លូ ពូយ ខំយីត ហៃ បីបី គុន សុនសាត ក្រិក ពីង រាំងហារ ណោះ។ កាប ប៉ាន់ដីប ជា «ប៉ានីរ ប្រ្លឹះ» យី យីស៊ូ។ អើ ឡាក់ គន ប្រ្លឹះ ពី អើ បាំងកើត កាណាត ញ៉ា ទិណោះ ញុន អើ។ អើ អូ ឡើង ពុត ពៀក ពី អើ គ្រីប នែវ លូ អើ កើត ប៉ាណូស ភៀ តាំបាង អន់ ប៉ាណូស ពិន អន់ហ្គាល់ ប្រ្លឹះ ឡាក់ ពី អើ។

«ដាវ កាំឡត់» (ពៀត គុល «មង») យី ដាវ ឡាក់ យីស៊ូ តាំបាង សារ ដាក់ កេង យី ដាវ អើ តៅ ពីង អ៊ឹង គីង។

«អាញ រីស» លើ «អាញ រីស លើយ» យី អាញ រីស ម៉ះ ប្រ្លឹះ បិកកាតយី ទៅ ឡាក់ យីស៊ូ អន់ កា មូត បក់ សៀ ម៉ឹង អើ។ យូហាន កាប ជា «អាញ រីស» ទី ណី រីច លូ «សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្លឹះ» ឡាក់ ម៉ាថាយ ម៉ាកុះ លូ លូកា ឌុ កាប។

«សារ តាទីច» យី យីស៊ូ តាំបាង សារ តាទីច អន់ ប៉ាណូស អន់ហ្គាល់ យី អ៊ែ តាំបាង អន់ ពូ អន់ហ្គាល់ ប្រ្រៈ ពី។ កាប៉ាច់ ទិ សារ ឡាក់ ប្រ្រៈ អន់ ប៉ាណូស ក្លះ ឡាច់ ឡឹង ប្រ្រៈ បិកកាតយ័ យូហាន ផា «សារ ពូង»។ ទីល នីណោះ ប្រ្រៈ ប៊ីត សាតាំង ឡាក់ ម៉ែត ពូង លើ បក់ ប៉ាន់តៅ ប៉ាណូស ខង អ៊ែ ប៉ាណាំ ប៉ាណូស អន់ ឡាច់ ចាំងហាយុត ឡឹង ប្រ្រៈ បិកកាតយ័ ឡាក់ តាំងឡា អាញ រឺស លូ តាំងឡា សារ តាទីច។

«តាតារ» យី អាញ រឺស ម៉ែ ប្រ្រៈ បិកកាតយ័ ទៅ លូ ម៉ែ យីស៊ូ ឡាក់ បក់ តង់។ កាប៉ាច់ «សារ ម៉ាម៉ាំង» បិច កាប ឡឹង សារ យច លើ ពុត អិក ប៊ីត ឡាក់ ប្រ្រៈ អន់ ប៉ាណូស អ៊ែ ចាំងហាយុត ឡឹង ប្រ្រៈ បិកកាតយ័ លូ អូ អូ ចឹង ទី អាញ រឺស ឡឹង ប្រ្រៈ។

«អង់កក់ តេះ» លើ «ប៉ាណូស» ប៉ានីរ កាប នីអៀ ទី ណី តាងៗ អន់ ដា ទី ណី ផា ប៉ាណូស ឡាក់ អ៊ែ ពីង អង់កក់ តេះ អា អន់ ដា បិច កាប ឡឹង សារ អូ ដាក់ គ្រីប នែរ ឡាក់ អ៊ែ កាណុង ពុត ពៀក ប៉ាណូស កាខាក់ អ៊ែ សារ កាង កល់ ម៉ែ ប៉ាណូស បក់ អូ ថៃ អន់ហ្គាល់ យីស៊ូ។

ធិនកាន កាណុង សារ វគី យូហាន ច្រាត់

- សារ ប៉ានីរ ប្រ្រៈ កើត ប៉ាណូស (១:១-១៨)
- សារ យូហាន ឡាក់ ប៉ាំងហាំ ពូ លូ សារ សីរ យីស៊ូ ឡាក់ អន់ ទ្រូល ឡឹង ពូ (១:១៩-៥១)
- យីស៊ូ ប្រ្រៈ សារ អំណាញ អីញ កេង ខាក់ ពីង កាំឡាំង មូត ប៉ាសុន (២:១-១២:៥០)
- យីស៊ូ ប៉ាំងហៀន សីរ អ៊ែ អ៊ែ ពីង មៀង យេរូសាឡឹម (១៣:១-១៧:២៦)
- យីស៊ូ តៅ លូ រឺស សីត លូ តាំបាង ឡាកោ អន់ មូត សីរ អ៊ែ ប៉ប (១៨:១-២០:៣១)
- យីស៊ូ ឡាក់ តាកាន មូត សីរ ប៉ាក់ ខេត កាលីឡេ (២១:១-២៥)។

សារ ប៉ានីរ ប្រ្រៈ កើត ប៉ាណូស

- ១ សាត់ ប៉ាន់ដា កាខាក់ ទី ប៉ានីរ ប្រ្រៈ ប៉ានីរ ប្រ្រៈ កា អ៊ែ អន់ខូ លូ ប្រ្រៈ បិកកាតយ័ ប៉ានីរ ប្រ្រៈ ណោះ ហង ឡាក់ ប្រ្រៈ បិកកាតយ័។
- ២ ប៉ានីរ ប្រ្រៈ អ៊ែ អន់ខូ លូ ប្រ្រៈ បិកកាតយ័ ឡឹង សាត់ ប៉ាន់ដា។
- ៣ ទី កាណាត ញ៉ាៗ គ្រីប នែរ កើត ពីរ ញុន កា ប៉ានីរ ប្រ្រៈ អូ ទី កាណាត ញ៉ា កើត អ៊ែ ទៅ អុះ ផា ប៉ានីរ ប្រ្រៈ អូ ប៉ាំងកើត។
- ៤ ប៉ានីរ ប្រ្រៈ ប្រ្រៈ អន់ គ្រីប កាណាត ញ៉ាៗ ទី អាញ អ៊ែ រឺស អាញ រឺស ម៉ែ អ៊ែ ណោះ យី តាតារ ឡាក់ តាត តាតារ ពុត ប៉ាណូស ពីង អង់កក់ តេះ។

៥ តាតារ ណោះ តាត់ តាតារ កាណុង សារ ម៉ាម៉ាំង ហះកា ម៉ាម៉ាំង អូ ដាម៉ី សារ តាតារ អុះ។

៦ ទី ប៉ាណូស ម៉ោញ ដូរ ឡាក់ ប្រ្លឹះ បិកកាតយ័ ប្រើ ពីរ សិច អែ យូហាន។

៧ អែ ពីរ ប្រ្លឹក ផាញាន រ៉ះ ឡឹង សារ តាតារ ភៀ អន់ ប៉ាណូស ទិឌូ សៀ សារ តាតារ ញន កា អែ។

៨ ហះកា វគ្គី យូហាន អូ ត្រត់ តាតារ ណោះ អុះ យី អែ ក្រាន់ កា រ៉ះ ឡឹង សារ តាតារ។

៩ ប៉ានីរ ប្រ្លឹះ ឡាក់ តាតារ តាទីច ផះ ពីរ ពីង អង់កក់ តេះ ភៀ តាត់ តាតារ ប៉ាណូស ទិឌូ។

១០ ប៉ានីរ ប្រ្លឹះ ដីរ អែ ពីង អង់កក់ តេះ អង់កក់ តេះ កើត ញន កា អែ ហះ កា ប៉ាណូស អែ ពីង អង់កក់ តេះ អូ អន់ហ្គាល់ អែ អុះ។

១១ អែ ដីរ អែ អន់ឌូ លូ ប៉ាសុន អែ ទៅ ហះកា ប៉ាសុន អែ ណោះ អូ ទី ហាប់ អែ អុះ។

១២ ហះកា មូត បក់ ហាប់ អែ យី មូត បក់ សៀ អែ អែ អន់ អន់ខៃ កេះ គន ប្រ្លឹះ បិកកាតយ័។

១៣ មូត ទិណោះ កេះ គន ប្រ្លឹះ ណោះ អូ ត្រត់ កើត ឡឹង ឡាកោ បាំងឡៃ ប៉ាណូស លើ កើត ញន ពុត ប៉ាណូស បិច អុះ យី កើត ញន កា ប្រ្លឹះ បិកកា តយ័។

១៤ ប៉ានីរ ប្រ្លឹះ កើត ប៉ាណូស កេះណោះ ពីរ អែ អន់ឌូ លូ ពិន។ ញន ទី បំបំ សារ អំរ៉ាញ អីញ ម៉ះ អែ ឡាក់ ពី អែ អន់ ញន កា អែ គន ដឹង ម៉ោញ ម៉ះ ប្រ្លឹះ បិកកាតយ័។ គន ប្រ្លឹះ អែ ដាត់ ពុត កា ពិន កាខាក់ លូ រ៉ះ ដឹង សារ តាទីច។

១៥ វគ្គី យូហាន រ៉ះ ឡឹង សារ គន ប្រ្លឹះ ណោះ លូ កាប ផា «អែ អា ហង ឡាក់ អាញ ទី រ៉ះ ផា "បក់ ពីរ អន់តីត ឡឹង អាញ អែ ទី អំរ៉ាញ លីន ឡឹង អាញ ខង អែ អែ អន់ឌូ ឡឹង អាញ"»។

១៦ ញន កា អែ ប៉ាញ ដឹង សារ ដាត់ អែ កា ដាត់ ពុត កាខាក់ កា ពិន ទិឌូ។

១៧ ប្រ្លឹះ បិកកាតយ័ អន់ ចាបាប់ អែ ពីង វគ្គី ម៉ូសេ ហះកា ពុត ដាត់ លូ សារ តាទីច តាំបាង ពីង យីស៊ូ បក់ ប្រ្លឹះ រឿស អន់ ប្រ្លឹក សាដាច់។

១៨ អូ ទី ពៀ យើយ បំបំ ប្រ្លឹះ បិកកាតយ័ អុះ ទី ដឹង ប្រ្លឹះ ម៉ោញ ដូរ ឡាក់ អែ អន់ឌូ លូ ពី អែ យី គន អែ ណោះ ហង ប្រ្លឹក អន់ ពិន អន់ហ្គាល់ ប្រ្លឹះ បិក កាតយ័។

សារ វគ្គី យូហាន រ៉ះ សារ យីស៊ូ

១៩ មូត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល ប្រើ មូត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ លូ មូត លេវី ឡឹង មៀង យេរូសាឡឹម ឡាក់ ប៉ាត់ យូហាន ភៀ អំបញ្ច ផា «ពៀ អីស អា?»

២០ អើ អូ ទី អោន សារ ញ៉ា អុះ អើ រះ ត្រង់ៗ កា អន់ខែ ជា «អាញ អូ ត្រក់ បក់ ប្រ្លឹះ រឿស ប្រើ ប្រគី សាដាច់ អុះ»។

២១ ពូ អំបញ្ច អើ ជា «ទីល នីណោះ ញ៉ា អីស អា ? អីស អា វគី អេលីយ៉ា ប ?» អើ តើល ជា «អូ ត្រក់ អុះ»។ ពូ អំបញ្ច អើ ណារ៉ូ ជា «អីស អា ហង ប វា គីយ ប្រ្លឹះ ពិន ក្បាក់ ពៃ ?»* អើ តើល ជា «អូ ត្រក់ អុះ»។

២២ ពូ អំបញ្ច អើ ណារ៉ូ ជា «ញ៉ា អីស អា ? ញីន បិច អូ អន់ហ្គាល់ ខង ញីន ចឹង សីត រះ កា ម្នក បក់ ប្រើ ញីន ពិះ អំបញ្ច អីស ឡាកោ អីស ទៅ ញ៉ា អីស ជា អីស អា ?»

២៣ វគី យូហាន តើល ជា «អាញ អា យី ប៉ានីរ ប៉ាណូស ម៉ោញ ដូរ ឡាក់ អ្នែ កាប ម៉ៃៗ ពឹង ស្រី តីស ជា "ហត់ តាម៉ង់ ទ្រង ហាប ពី តាំងឡា ពិន"† ត្រក់ ឡាក់ កា សារ វាគីយ ប្រ្លឹះ សិច អេសាយ ទី ច្រាក់ រះ ពៃ ហង»។

២៤ ម្នក បក់ ពូ ប្រើ ឡាក់ ប៉ាត់ វគី យូហាន ណោះ បក់ អន់ជា យី កាំឡាំង ម្នក ជា វ៉ាស៊ី។

២៥ អន់ខែ អំបញ្ច វគី យូហាន ណារ៉ូ ជា «ជា អីស អូ ត្រក់ បក់ ប្រ្លឹះ រឿស ប្រើ ប្រគី សាដាច់ អូ ត្រក់ វគី អេលីយ៉ា លូ អូ ត្រក់ វាគីយ ប្រ្លឹះ ឡាក់ ប្រ្លឹះ សា ញ៉ា ពៃ ទីល នីណោះ ញ៉ា ត្រក់ អីស បាំងហុំ ពូ នីអៀ ?»

២៦ វគី យូហាន តើល ជា «អាញ បាំងហុំ ពូ លូ ទៀក ហះកា កាណុង កាំ ឡាំង អន់ដីស ទី ម៉ោញ ដូរ ឡាក់ អន់ដីស អូ អន់ហ្គាល់។

២៧ អើ ចឹង ពិះ អន់តីត ឡឹង អាញ អើ ទី អំបញ្ច កេង ខាក់ យីះ អាញ តា ឡេះ កឹប កា អើ កា អូ យី លូ អំបញ្ច អើ សាំ»។

២៨ សារ អា កើត ពឹង ស្រុក បេតថានី តែង ហាង តោ ទៀក ទ្រង យដាន់ ត្រង់ ហះ ចារ វគី យូហាន បាំងហុំ ពូ។

២៩ ប៉ាត់ ដាវ តាយ៉ាង វគី យូហាន បំបំ យីស៊ូ ចាក ឡាក់ ប៉ាត់ ចារ អើ អើ កាប ជា «ហៃ តោ អើ តោ ហង ឡាក់ គន ចៀម ប្រ្លឹះ បិកកាតយ័ ឡាក់ អ្យក់ ឡាច់ សារ យច ឡឹង ប៉ាណូស ទីខ្ល ។

៣០ យី អើ អា ហង ឡាក់ អាញ រះ កា អន់ដីស ពៃ ជា "បក់ ពិះ អន់តីត ឡឹង អាញ អើ ទី អំបញ្ច លីន ឡឹង អាញ ខង អើ អ្នែ អន់ទ្រួល ឡឹង អាញ"។

៣១ អាញ អូ អន់ហ្គាល់ អើ អុះ ហះកា អាញ បាំងហុំ ពូ លូ ទៀក អា កៀ អន់ ប៉ាសុន អ៊ីស្រាអែល អន់ហ្គាល់ អើ»។

៣២ វគី យូហាន រះ ជា «អាញ បំបំ ប៉ាដាតី ប៉ាលីង ប្រ្លឹះ ដាត់ កាខាក់ ដីរ ឡឹង ប្លែង ឡាក់ កា អន់តើប វ៉ាក់ សាណាដ៍ ឡើះ អ្នែ ពឹង អើ»។

* ១:២១ ១:២១ បំ ហៃ សារ អន់ ចាបាប លីក ទី ពៀរ (ចេទិយ/កថា) ១៨:១៥-១៨ † ១:២៣ ១:២៣ សារ អា ឡាច់ ឡឹង អេសាយ ៤០:៣។ ‡ ១:២៥ ១:២៥ សុនសាត អ៊ីស្រាអែល យើយ អ្យក់ គន ចៀម ពុះ វ៉ាមះ ប្រ្លឹះ បិកកាតយ័ បិច កា អើ អូ អ្យក់ យូ សារ អន់ខែ យច។

៣៣ អាញ អូ អន់ហ្គាល់ អើ អុះ ហះកា ប្រ្លឹះ បិកកាតយំ ឡាក់ ប្រើ អាញ ពីះ បាំងហុំ ពូ លូ ទៀក អើ រះ កា អាញ ផា "ផា អីស បបំ ប៉ាងាតំ ប៉ាលឹង អាញ ដាក់ កាខាក់ ជីរ ឡើះ អ្នែ ពីង បក់ អើ ចំ យី បក់ អើ ណោះ ហង ចឹង បាំងហុំ ពូ លូ ប៉ាងាតំ ប៉ាលឹង អាញ"។

៣៤ អាញ កា ទី បបំ តាទីច អាញ កា រះ ប៉ាឡាក់ ផា យី អើ អា ហង ឡាក់ គន ប្រ្លឹះ បិកកាតយំ S»។

សារ យីស៊ូ ជៀក ពូ ចាក ពូយ អើ

៣៥ ប៉ាត់ ដាវ អន់តីគ ណារូ យូហាន កា អ្នែ ហះ ចារ ទៅ ណោះ ហង សីះ អើ ពៀរ ដូវ កា អ្នែ អន់ខូ លូ អើ ដេល។

៣៦ អើ ហៃ បបំ យីស៊ូ ផះ ចាក តាត់ ទ្រង ណោះ អើ កាប ផា «ហៃ តោ គន ចៀម ម៉ះ ប្រ្លឹះ បិកកាតយំ»។

៣៧ ផះ មូត សីះ ពៀរ ដូវ កាតាំង អើ កាប នីណោះ អន់ខែ កា ចាក ពូយ យី ស៊ូ ឡុត។

៣៨ ប៉ាត់ យីស៊ូ កាលែង ហៃ តែង អងកក់ បបំ អន់ខែ ពៀរ ដូវ ចាក ពូយ អើ អំបញ្ច ផា «អន់ដីស ឡាក់ ណាំង ញ៉ា?» អន់ខែ តើល ផា «វ៉ាបី!» (ព្រៃ ផា «ណែយូ») «អីស អ្នែ ប៉ាត់ ចំ?»

៣៩ យីស៊ូ តើល អន់ខែ ផា «ចុ ចាក ពូយ អាញ អន់ដីស ចឹង បបំ»។ អន់ ខែ កា ចាក ពូយ បបំ ចារ យីស៊ូ អ្នែ អន់ខែ កា អ្នែ អន់ខូ លូ យីស៊ូ ដេល ដាវ ណោះ ខង ផះ ណោះ យី អើ មង ប៉ាន់ កាដាច កេះ។

៤០ មូត សីះ ពៀរ ដូវ ឡាក់ កាតាំង រគី យូហាន កាប លូ ចាក ពូយ យីស៊ូ ណោះ ទី ម៉ោញ ដូវ សិច អើ អន់ត្រេ ឡាក់ អុះ ស៊ីម៉ូន ពេត្រុះ។

៤១ អើ ឡាក់ រះ លូ មី អើ ស៊ីម៉ូន ផា «ញីន ណាំង បបំ មេស៊ី កេះ»។ (មេស៊ី អា ព្រៃ ផា «បក់ ប្រ្លឹះ រឿស អន់ ប្រ័តិ សាដាច់»។)

៤២ អើ កា ជៀក ស៊ីម៉ូន ឡាក់ ប៉ាត់ ចារ យីស៊ូ។ យីស៊ូ ហៃ ស៊ីម៉ូន លូ កាប ផា «អីស សិច ស៊ីម៉ូន ឡាក់ គន យូហាន គីត អៀ តែង ម៉ាត់ ត្រត់ អន់ សិច អីស កេផះ ឡុត»។ (កេផះ អា កាប ពូយ សុនសាត ក្រិក យី ពេត្រុះ ព្រៃ ផា «អំ ហ្គោ»។)

៤៣ ប៉ាត់ ដាវ តាយ៉ាង យីស៊ូ បិច ឡាក់ ប៉ាត់ ខេត កាលីឡេ។ អើ បបំ គី លីប អើ ជៀក ផា «ចុ ចាក ពូយ អាញ»។

៤៤ គីលីប យី ប៉ាណូស ឡឹង ស្រុក បេតសៃដា ឡាក់ កា អន់ត្រេ លូ ពេត្រុះ ដេល។

S ១:៣៤ ១:៣៤ គន ប្រ្លឹះ បិកកាតយំ ហ្គោ ពូ ច្រាត់ លូ គី ម៉ោញ ចំលួន ផះ បក់ ប្រ្លឹះ បិកកាតយំ រឿស ។

៤៥ ភីលីប ឡាំ រ៉ះ កា ណាថានៃល ជា «ប៉ាណូស ឡាក់ រ៉ក់ ម៉ូសេ ប្រាក់ រ៉ះ កាណុង ផាប់ ចាបាប់ ប្រ្រៈ ពែ លូ មូត រ៉ាគីយ ប្រ្រៈ ប្រាក់ រ៉ះ ដែល កិញអៀ អាញីន ប៉បំ កេះ សិច អែ យីស៊ូ ឡាក់ គន យូសែប អែ ពី: ឡឹង តេះ ណាសា រែត»។

៤៦ ណាថានៃល តើល ភីលីប ជា «ញ៉ា យើយ ទី ដែល ប សារ ដាក់ កើត ឡាច់ ឡឹង តេះ ណាសាវែត?» ភីលីប ជា «ចុ ឡាំ ហៃ ពូយ អាញ»។

៤៧ ផះ យីស៊ូ ប៉បំ ណាថានៃល ឡាំ ប៉ាក់ ចារ អែ អែ កាប ជា «ប៉ាណូស អា យី សុនសាត អ៊ីស្រាអែល តាទីច ហង ឡាក់ អូ អូ តាក់ អំប្រ័ត អុះ»។

៤៨ ណាថានៃល អំបញ្ច លូ យីស៊ូ ជា «ណែយូ ញ៉ា ត្រត់ អីស អន់ហ្គាល់ អាញ?» យីស៊ូ តើល ជា «អាញ ប៉បំ អីស ផះ អីស អែ ហះ អង់រីម តើម ហ្រា អន់ទ្រូល ឡឹង ភីលីប បើ ឡាំ រ៉ះ កា អីស»។

៤៩ ណាថានៃល តើល អែ ជា «ណែយូ អីស យី គន ប្រ្រៈ បិកកាតយ័ ឡាក់ សាដាច់ សុនសាត អ៊ីស្រាអែល តាទីច ហង»។

៥០ យីស៊ូ រ៉ះ កា អែ ជា «ញ៉ា អីស សៀ ញុន កា អាញ រ៉ះ កា អីស ជា អាញ ប៉បំ អីស អែ ហះ អង់រីម តើម ហ្រា ណោះ ប? អីស ចឹង ប៉បំ សារ អំរ៉ាញ អីញ កេង ខាក់ ក្លា ឡឹង អា ណារ»។

៥១ កេះណោះ អែ រ៉ះ ណារ ជា «អាញ ប៉បំ រ៉ះ កា អន់ដីស តាទីច ជា អន់ដីស ចឹង ប៉បំ ប៉ែង តាលុះ ពឹង ទីប ទី មូត បិយ ប្រ្រៈ បិកកាតយ័ ជីរ ហារ អែ អំបាំង ប៉ាណូស អាញ»។

២

សារ ពូ ប៉ាញសង់ ក្លោ កាម៉ាញ ប៉ាក់ ស្រុក កាណា

១ ប៉ែង ដារ ឡឹង ណោះ ទី ពូ ទ្រៀម ប៉ាញសង់ ពីង ស្រុក កាណា កាណុង ខេត កាលីឡេ។ មើត យីស៊ូ កា អែ ហះ ចារ ពូ ណោះ ដែល។

២ ពូ កា ជៀក យីស៊ូ លូ សី: អែ ម៉ុត ពីង ចារ ពូ ទ្រៀម ប៉ាញសង់ ណោះ ដែល។

៣ ផះ ណោះ ពូ ទី តាពែ ប៉ែ អង់កាច អូ ទី តាពែ អែត។ មើត យីស៊ូ រ៉ះ កា យី ស៊ូ ជា «ពូ ទី តាពែ កេះ»។

៤ យីស៊ូ តើល មើត អែ ជា «ញ៉ា ត្រត់ អីស រ៉ះ សារ អា កា អាញ? បើ ទីល ដារ ត្រត់ តាំបាង អន់ ពូ អន់ហ្គាល់ អាញ អុះ»។

៥ មើត យីស៊ូ រ៉ះ កា មូត ទុច តាំងឡា ហី ណោះ ជា «ជា អែ ប្រើ អន់ដីស ប្រ័ត នីចម៍ ប្រ័ត ពូយ អែ ពី»។

៦ ហះ ចារ ណោះ ទី ព្រីយ ពូ ប្រ័ត លូ អំហ្គោ ត្រោ កាតុ ឡាក់ សុនសាត អ៊ីស្រាអែល ចែត ទៀក សាំរ៉ាប់ រ៉ាវ តី លូ យឿង ខង អន់ ត្រត់ លូ ចាបាប់ ប្រ្រៈ។ កាណុង ម៉ោញ ព្រីយ ចែត ទៀក យី ទី ១០០ លិត។

៧ យីស៊ូ រិះ កា ម្នាក់ ទុច ណោះ ជា «ហត់ អន់ដីស អោះ ទៀក ចែក ពឹង ព្រឹយ ទិ អា អន់ ប៉ាញ៉ា ពិ»។ ម្នាក់ ទុច កា អោះ ទៀក ចែក ប៉ាញ៉ា ព្រឹយ លិវ តាទីច។

៨ យីស៊ូ រិះ កា ពូ ជា «ហត់ អន់ដីស វ៉ាល់ ទៀក អា ឡា ជីន កា ម៉ែត ទុច ពិ»។ ពូ កា វ៉ាល់ ឡា ជីន តាទីច។

៩ ផ្ទះ ម៉ែត ទុច អែត សាំយ៉ាង ទៀក ឡាក់ កេះ តាពែ ប្លែ អង់កាច ណោះ កេះ ៗ អែត កា អែត បក់ ទី កាម៉ាញ៉ា ណោះ ពិះ ប៉ាត់ ចារ អែត។ ម៉ែត ទុច អូ អូ អន់តត់ កា ពូ ទី តាពែ អា ឡឹង ចំ អុះ ហះកា ម្នាក់ ទុច ឡាក់ អោះ ទៀក ចែក ពឹង ព្រឹយ អូ អន់តត់។

១០ កេះណោះ អែត កាប ជា «ពូ ទិខូ ពូ យើយ អន់ តាពែ ប៉ាអាំ កា អំហ្វិយ អែត អន់ទ្រួល ប៉ាត់ ពូ អែត ប៉ាញ៉ាល កេះ ណោះ ពូ អន់ តាពែ អូ សូវ ប៉ាអាំ ឡុត។ ហះកា អីស ញ៉ា ត្រត់ អីស គម តាពែ ប៉ាអាំ ទីល កិញអៀ នីអៀ ឡុត ?»

១១ អា ហង់ សារ អំវ៉ាញ អីញ យីស៊ូ ប្រតី អន់ ពូ អន់ហ្គាល់ ឡាក់ អែត ប្រតី ប៉ាន់ដា ផ្ទះ អែត អែត ពឹង តេះ កាណា កាណាង ខេត កាលីឡេ ទីប តាំបាង សារ ដា ត់ កេង ម៉ះ អែត។ ម្នាក់ សិះ អែត កា សៀ អែត ដេល។

១២ កេះណោះ អែត ឡាក់ ប៉ាត់ មៀង កាផានីម មើត អែត លូ ម្នាក់ អុះ ៗ អែត លូ ម្នាក់ សិះ អែត កា ឡាក់ អន់ខូ ដេល ហះកា អន់ខែ កា អែត ពឹង មៀង ណោះ បើត ដោច អូ ទុញ ដាវ អុះ។

សារ យីស៊ូ ទ្រុះ ពូ ឡាច់ ឡឹង រោង វ៉ាម៉ះ

១៣ ផ្ទះ ណោះ ប៊ុន ទ្រួង គុន សុនសាត អ៊ីស្រាអែល កា ក្យាម៉ ចឹង ទីល ដាវ កេះ យីស៊ូ កា ឡាក់ ប៉ាត់ មៀង យេរូសាឡឹម ឡុត។

១៤ អែត មុត ពឹង ឡាន រោង វ៉ាម៉ះ ប្រ្រៈ ប័ប័ ពូ ប្រូ រីក់ ប្រូ ចៀម ប្រូ អន់តើប លូ ប័ប័ ពូ អែត តូវ លៀន។

១៥ អែត អ្យក់ កា សែវ ប្រតី រាំងកេះ ទ្រុះ ឡាច់ ពូ ឡឹង ឡាន រោង វ៉ាម៉ះ ប្រ្រៈ ណោះ លូ អែត ទ្រុះ ឡាច់ ទីប រីក់ ទីប ចៀម លូ តាឡាក់ អ្នាត គ្រេ ពូ អែត តូវ លៀន ណោះ លៀន ពូ កា សីត ទិ ហង់។

១៦ អែត កាប កា បក់ ប្រូ អន់តើប ជា «ហត់ អ្យក់ ឡាច់ កាណាត់ ទិ អា ពិ។ អូ អន់ អ្យក់ ហី ពិ អាញ ប្រតី តាឡុត នីអៀ អុះ»។

១៧ ម្នាក់ សិះ កាចាំង ឡឹង សារ ពូ ច្រាត់ រិះ កាណាង ផាប ប៉ានីវ ប្រ្រៈ ជា «អី ប្រ្រៈ អាញ ទី សារ ប៉ាណាប ខាក់ ញុន កា អាញ ប៊ុច កា ហី អីស»*។

* ២:១៧ ២:១៧ សារ អា ឡាច់ ឡឹង ផាប អញសែវ ប៉ានេ ប្រ្រៈ (ទំនុក/តម្កើង) ៦៩:៩។

១៨ ផ្ទះ ណោះ ម្នាក់ ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល អំបញ្ច អ៊ីក កា អែ ផា «អីស ចឹង ប្រគំ សារ អំបញ្ច អ៊ីញ ញ៉ា ភៀ អន់ ញីន អ្ន អន់តត់ ផា ប្រ្ទ្រៈ ប្រើ អីស ប្រគំ នែវ អា ?»

១៩ យីស៊ូ តើល អន់ខែ ផា «ហត់ យ៉ះ អ្នាត រោង រ៉ាម៉ះ អា អាញ ចឹង ប្រគំ ណារ រ៉ាងរ៉ាង ប៉ែង ដាវ»។

២០ អន់ខែ តើល អែ ផា «ពូ ប្រគំ រោង រ៉ាម៉ះ អា ទី ៤៦ សាណាំ កាប៉ាច អីស ផា ចឹង ប្រគំ ដឹង រ៉ាងរ៉ាង ប៉ែង ដាវ ប ?»

២១ ហះកា តាទីច អែ យីស៊ូ កាប ឡឹង ឡាកោ អែ ទៅ ពៀប ឡាក់ កា រោង រ៉ាម៉ះ ប្រ្ទ្រៈ។

២២ ប៉ាត់ ប្រ្ទ្រៈ តាត់ អន់រីស សីត យីស៊ូ ណោះ ម្នាក់ សិះ អែ កា កាចាំង ឡឹង សារ ញ៉ាៗ ឡាក់ អែ រ៉ះ ពៅ អន់ខែ កា សៀ សារ កាណុង ផាប ប៉ានីវ ប្រ្ទ្រៈ លូ សៀ ប៉ានីវ យីស៊ូ ដេល។

២៣ ផ្ទះ យីស៊ូ អែ ពឹង មៀង យេរូសាឡឹម រ៉ាងរ៉ាង ពូ ប្រគំ ប៉ុន ទ្រូង ទី ប៉ាណូ ស អៀង ដូវ សៀ អែ ញន កា ពូ ប៉ប អែ ប្រគំ សារ អំបញ្ច អ៊ីញ អន់ កា ពូ អ្ន អន់ តត់។

២៤ ហះកា យីស៊ូ អ្ន សៀ ពូ អុះ ខង អែ អន់ហ្គាល់ ពុត ពៀក ប៉ាណូស ទីខូ កេះ។

២៥ អែ អ្ន តងកាន បក់ ពៀ រ៉ះ កា អែ ឡឹង ពុត ពៀក ប៉ាណូស អុះ ខង អែ អ្ន ហ្លួង ទី សារ ញ៉ា ឡាក់ ទី កាណុង ពុត ពៀក ប៉ាណូស។

៣

សារ យីស៊ូ រ៉ះ ផា ប៉ាណូស ត្រត់ កើត ណារ

១ ផ្ទះ ណោះ ទី ប៉ាណូស ម៉ៅញ ដូវ ពិះ ឡឹង ម្នាក់ ផា រ៉ាសី សិច អែ នីកូដេម ឡាក់ កាំឡាំង ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល។

២ ប៉ាត់ កាម៉ាង អែ ឡាក់ ចាចាក ប៉ាត់ យីស៊ូ អែ កាប ផា «ណែយូ ញីន អ្ន អន់តត់ ផា អីស យី ណែយូ ពិះ ឡឹង ប្រ្ទ្រៈ បិកកាតយ័ តាទីច ហង ខង សារ អំ រ៉ាញ អ៊ីញ កេង ខាក់ ឡាក់ អីស ប្រគំ ណោះ អ្ន ទី ពៀ អ្ន ប្រគំ អុះ ផា អ្ន ទី ប្រ្ទ្រៈ បិកកាតយ័ អែ អន់ខូ លូ អែ»។

៣ យីស៊ូ តើល អែ ផា «អាញ ប័រ រ៉ះ កា អីស តាទីច ផា ពៀ អ្ន កើត ណារ* អែ ណោះ ចឹង អ្ន ទី ប្រ្ទ្រៈ បិកកាតយ័ រ៉ាងហៃ រ៉ាងខ្យា អុះ»។

៤ រត់ នីកូដេម តើល អែ ផា «ប៉ាណូស ក្រាត់ កេះ នីចម ចឹង អ្ន កើត ម៉ៅញ ទង ណារ? ពូ អ្ន អ្ន ម៉ុត កាណុង រ៉ាច មើត កេះណោះ កើត ណារ អុះ»។

* ៣:៣ ៣:៣ កើត ណារ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ កើត ឡឹង អំបាំង ទី ណាំ ផា «កើត ឡាច ឡឹង ប្រ្ទ្រៈ»។

៥ យ៉េស៊ូ តើល អើ ជា «អាញ ប័រ រ៉ះ កា អីស តាទីច ជា ប៉ាណូស អូ កើត ឡើង ទៀក លូ ឡើង ប៉ាងាត ប៉ាលីង ប្រ្រៈ អើ ណោះ អូ អូ មុត អន់ ទី ប្រ្រៈ បិកកា តយ័ រ៉ាងហៃ រ៉ាងខ្យា អុះ។

៦ ញើ កើត ឡាច់ ឡើង ប៉ាណូស អើ ណោះ អៃ កា ប៉ាណូស ដោច ហង កា ប៉ាច់ បក់ កើត ឡើង ប៉ាងាត ប៉ាលីង ប្រ្រៈ អើ កេះ គន ប្រ្រៈ ហង។

៧ ទីល នីណោះ ផៃ ញា ហង កា អាញ រ៉ះ កា អីស ជា អន់ដីស ត្រត់ កើត ណារ ណោះ។

៨ ខ្យាល បិច ពី ឡើង ចំ កា ទី អីស កាតាំង ខ្យាល ដេល ហះកា អូ អូ កា អើ ពី ឡើង ចំ ឡា ប៉ាត់ ចំ អុះ។ កាប៉ាច់ ប៉ាណូស ឡាក់ កើត ឡើង ប៉ាងាត ប៉ាលីង ប្រ្រៈ កា និះទៅ ដេល»។

៩ រតី នីកូដេម អំបញ្ច ណារ ជា «សារ ទិ អា ចឹង អូ កើត នីចម៍?»

១០ យ៉េស៊ូ តើល អើ ជា «អីស ឡាក់ ណែយូ សុនសាត អ៊ីស្រាអែល ញ៉ា ត្រត់ អីស អូ អូ ឡើង សារ អា?

១១ អាញ ប័រ រ៉ះ កា អីស តាទីច ញីន កាប ឡើង សារ ញ៉ា ឡាក់ ញីន អូ ញីន រ៉ះ ឡើង សារ ញ៉ា ឡាក់ ញីន ប័ប ហះកា អន់ដីស អូ ស្បើ សារ ញីន រ៉ះ ណោះ អុះ។

១២ អាញ រ៉ះ សារ ញ៉ា ឡាក់ ទី ពីង អង់កក់ តេះ អា ហះកា អន់ដីស អូ ស្បើ អុះ សាឡង់ ជា អាញ រ៉ះ សារ ឡាក់ ទី ពីង ប្លែង ហៃង ខាក់ អន់ដីស ចឹង អូ ស្បើ តះ។

១៣ អូ ទី បក់ ញើ យើយ ហារ ពីង ប្លែង អុះ ទី ដឹង ប៉ាណូស អាញ អា ហង ឡាក់ ដីរ ឡើង ប្លែង។

១៤ ផះ អៃ ប៉ាត់ ស្រែសី តីស ពៃ រតី ម៉ូសេ លឹក ពិះ សាប៉ានី នីចម៍ ៖ ពូ ចឹង លឹក ប៉ាណូស អាញ នីណោះ ដេល

១៥ ភ្លើ អន់ ទិ បក់ ស្បើ អាញ ទី អាញ រ៉ុស លើយ»។

១៦ ប្រ្រៈ បិកកាតយ័ បិច កា ប៉ាណូស កាខាក់ បះ អើ អន់ គន អើ ដឹង ម៉ោញ ភ្លើ អន់ ទិ បក់ ស្បើ គន អើ ទី អាញ រ៉ុស លើយ យី អូ អន់ អន់ខៃ តោ អុះ។

១៧ ប្រ្រៈ បិកកាតយ័ ប្រើ គន អើ ដីរ ពីង អង់កក់ តេះ អា អូ ត្រត់ ពីះ ចែត ថូត ប៉ាណូស អុះ យី អន់ ប៉ាណូស ពីង អង់កក់ តេះ អា ទី ប្រ្រៈ តង ញាន កា គន អើ។

១៨ បក់ ស្បើ អើ អូ ត្រត់ ទី ថូត អុះ កាប៉ាច់ បក់ អូ ស្បើ អន់ខៃ ទី ថូត កេះ ខង អន់ខៃ អូ ស្បើ គន ប្រ្រៈ បិកកាតយ័ ដឹង ម៉ោញ។

† ៣:៥ ៣:៥ កើត ឡើង ទៀក បក់ អន់ដា ជា ទី ណា ឡាក់ កា «កើត ឡើង ប៉ាងាត ប៉ាលីង ប្រ្រៈ» និះទៅ ដេល បក់ អន់ដា ណារ ជា ទី ណា ជា បក់ ពូ ប៉ាងហុំ កេះ។ ៖ ៣:១៤ ៣:១៤ ប័រ ហៃ ចំលួន ប៉ាសុន (ផន/គណនា) ២១:៤-៩។

១៩ ប្រ្រឹះ ចឹង ចែក ថ្ងៃ ប៉ាណូស ខង តាតារ ជីវ ពីង អង់កក់ តេះ កេះ ហះ កា ប៉ាណូស បិច កា ម៉ាម៉ាំង ក្លា ឡឺង បិច កា តាតារ ខង ទិ សារ អន់ខៃ ប្រឹគី ស៊ុត កា អូ ដាក់។

២០ ទិ ម្លត បក់ ប្រឹគី សារ អូ ដាក់ អន់ខៃ អូ ណីស កា តាតារ អុះ លូ អូ ឡាំ ប៉ា គំ ចារ តាតារ ដេល ខង អ្សក កា ពូ ប៉ប័ សារ អូ ដាក់ ឡាក់ អន់ខៃ ប្រឹគី ណោះ។

២១ ហះ កា ទិ បក់ ប្រឹគី ពូយ សារ ត្រង់ អន់ខៃ ឡាំ ណាំង ចារ តាតារ ភៀ អន់ ពូ ប៉ប័ ផា ប្រ្រឹះ បិកកាតយ័ ប្រឹគី សារ ដាក់ ពីង អន់ខៃ តាទីច។

សារ រតី យូហាន រះ សារ យីស៊ូ

២២ កេះណោះ យីស៊ូ លូ ម្លត សីះ អើ ចាក ឡាំ ប៉ាគំ ស្រុក អន់ទៀតៗ កាណុង ខេត យូដា អើ អ្នែ ហះ ណោះ អន់ខ្ល លូ សីះ អើ ទីប បាំងហុំ ពូ ដេល។

២៣ កាប៉ាច់ យូហាន អើ កា បាំងហុំ ពូ ហះ អេណូន ក្យាម៍ តេះ សាលីម ខង ហះ ចារ ណោះ ទី ទៀក អៀង លូ ទី ពូ ប៉ាណាំ គូប ឡាំ ប៉ាគំ អើ ណោះ អើ កា បាំងហុំ ពូ។

២៤ រ៉ាំងរ៉ាំង ណោះ យូហាន បើ ត្រគក់ ខុក អុះ។

២៥ ផះ ណោះ ម្លត សីះ យូហាន លូ សុនសាត អ៊ីស្រាអែល ម៉ោញ ដូវ ណារ អ្នែ ប៉ាតែក លូ គូប ឡឺង សារ រ៉ាវ ឡាកោ គុន តាឡាប័ យើយ សុនសាត អ៊ីស្រា អែល។

២៦ សីះ យូហាន កា ប៉ាណាំ គូប ឡាំ ប៉ាគំ យូហាន លូ រះ ផា «ណែយូ កាម៉ា កំ បក់ អ្នែ លូ អីស ប៉ាគំ ហាង តោ ទ្រង ទៀក យដាន់ ផះ រ៉ាំងរ៉ាំង ដាវ អន់ទ្រូល ពែ យី ប៉ាណូស ឡាក់ អីស ទី រះ ណោះ ពែ ហៃ កិញអៀ អា អើ ផះ អ្នែ បាំងហុំ ពូ ដេល ទី ប៉ាណូស អៀង ដូវ ប៉ាណាំ គូប ឡាំ ប៉ាគំ ចារ អើ»។

២៧ យូហាន តើល អន់ខៃ ផា «ផា ប្រ្រឹះ បិកកាតយ័ អូ អន់ អូ ទី ពៀ អូ ប្រឹគី ងារ ញ៉ា អុះ។

២៨ អន់ដីស តាំងឡា កាតាំង កេះ អាញ រះ កា អន់ដីស ផា "អាញ អូ ត្រគក់ បក់ ប្រ្រឹះ រើស អន់ ប្រឹគី សាដាច់ អុះ ហះ កា ប្រ្រឹះ បិកកាតយ័ ប្រើ អាញ ពីះ អន់ ទ្រូល ឡឺង អើ"។

២៩ ប៉ាន់ដីប ផា ពូ ប៉ាញសង់ ក្លោ កាម៉ាញ គូប កាម៉ាក ឡាក់ អ្នែ អន់ខ្ល លូ បក់ ទី កាម៉ាញ ណោះ អើ ហោក រតី ខាក់ ញុន កា កាតាំង ប៉ានីវ បក់ ទី កាម៉ាញ ណោះ ទីល នីណោះ អាញ ហោក រតី កាខាក់ កា ប៉ប័ យីស៊ូ ពៀប ឡាក់ កា គូប បក់ ទី កាម៉ាញ ណោះ ដេល។

៣០ អើ ណោះ ត្រគក់ កើត តីស កេង កាប៉ាច់ អាញ ត្រគក់ កើត ចិ ឡុក»។

៣១ បក់ ជីវ ឡើង ប្លែង ណោះ អើ រាំងហៃ កាណាគី ញ៉ាៗ ទិណោះ។ បក់ អែ ពីង អង់កក់ តេះ អា ពូ អូ ហ្លួង សារ ប្រ្លៈ ពូ កាប ដឹង សារ ពីង អង់កក់ តេះ អា។ ហះកា បក់ ជីវ ឡើង ប្លែង អើ រាំងហៃ កាណាគី ញ៉ាៗ ទិណោះ។

៣២ អើ រ៉ះ ឡើង សារ ញ៉ាៗ ឡាក់ អើ ទី ប៉ប លូ ទី កាតាំង ហះកា អូ ទី ពៀ ចៃ សៀ សារ អើ រ៉ះ ណោះ អុះ។

៣៣ ហះកា បក់ ចំ ចៃ សៀ សារ អើ រ៉ះ បក់ ណោះ រ៉ះ ប៉ាឡាក់ ផា ប្រ្លៈ បិក កាតយ័ ត្រង់ តាទីច។

៣៤ បក់ ប្រ្លៈ បិកកាតយ័ ប្រើ ពីរ ណោះ អើ រ៉ះ ឡើង ប៉ានីវ ប្រ្លៈ បិកកា តយ័ ខង ប្រ្លៈ បិកកាតយ័ អន់ ប៉ាដាត ប៉ាលឹង អើ កា បក់ ណោះ លើយ។

៣៥ យី ប្រ្លៈ បិកកាតយ័ បិច កា គន អើ ណោះ ហង បះ អើ មប កាណាគី ញ៉ា ទិណោះ អន់ កា គន អើ រាំងហៃ។

៣៦ ទីល នី ណោះ ពៀ ចៃ សៀ គន ប្រ្លៈ បក់ ណោះ ចឹង ទី អាញ រីស លើយ ហះកា បក់ ចំ អូ ចៃ សៀ គន ប្រ្លៈ បក់ ណោះ ចឹង អូ ទី អាញ រីស អុះ យី ប្រ្លៈ បិកកាតយ័ អីក កា អើ ហង។

៤

សារ យីស៊ូ កាកាប លូ អង់កាន់ សុនសាត សាម៉ារី

១-៣ មូត ផាវ៉ាស៊ី កាតាំង ពូ រ៉ះ ផា យីស៊ូ ទី សីរ អៀង ឡើង យូហាន លូ បាំង ហុំ ពូ កា អៀង ដេល។ ផះ យីស៊ូ អូ អន់តត់ ឡើង សារ ណោះ អើ ចាក ឡាច់ ឡើង ខេត យូដា សីត ប៉ាត់ ខេត កាលីឡេ ឡុក។ តាទីច អើ យីស៊ូ អូ ទី បាំងហុំ ពូ អើ ទៅ អុះ យី មូត សីរ អើ បាំងហុំ ពូ។

៤ ផះ អើ សីត ណោះ អើ ចាក ទ្រង ស្រុក សុនសាត សាម៉ារី។ *

៥ អើ កា ចាក ទីល ប៉ាត់ ស្រុក ម៉ោញ សិច ស៊ូខារ ពីង ខេត សាម៉ារី ក្បាម មីរ រតី យ៉ាកុប ជែក អន់ កា គន អើ យូស៊ីប សើត ពៅ។

៦ ហះ ចារ ណោះ ទី ទៀក អន់ដូង ម៉ោញ សិច អន់ដូង យ៉ាកុប។ ប៉ាត់ យីស៊ូ ក្លៀ ចាក កេះ អើ កា វ៉ាឡូវ អង់អែ ពីង ពីរ អន់ដូង ណោះ ផះ ណោះ យី ដាវ ប៉ង កេះ។

៧ ផះ ណោះ ទី អង់កាន់ សុនសាត សាម៉ារី ម៉ោញ ដូវ ជីវ អោះ ទៀក យីស៊ូ កាកាប លូ អើ ផា «ប៉រ អែត ទៀក បាប៊ិត ណើ»

៨ ខង មូត សីរ អើ ឡា ទី ប៉ាត់ ស្រុក ភៀ ណាំង តាច់ សាណា។

* ៤:៤ ៤:៤ សុនសាត អ៊ីស្រាអែល សួន អៀង អូ ចៃ ចាក តាត់ ខេត សាម៉ារី ញុន កា អន់ខែ អូ ណីស កា សុនសាត សាម៉ារី ណោះ អន់ខែ កា ចាក យ៉ាវ ហះកា ផា បិច កា ទីល ស្រីស ត្រង់ ចាក ទ្រង ខេត សាម៉ារី។ បក់ អន់ដា យីត ផា យីស៊ូ ចាក ទ្រង ណោះ ញុន កា ប្រ្លៈ ប្រើ។

៩ អង់កាន់ សុនសាត សាម៉ារី តើល អើ ជា «អីស សុនសាត អី ស្រា អើល ញ៉ា ត្រក់ អីស ប៉រ អែត ទៀក អាញ ឡាក់ អង់កាន់ សុនសាត សាម៉ារី នីអៀ ឡុត?» ខង សុនសាត អីស្រាអើល លូ សុនសាត សាម៉ារី អូ ត្រក់ គូប សោប អុះ។

១០ យីស៊ូ តើល អើ ជា «ជា អីស អន់ហ្គាល់ សារ ប្រ្លឹះ បិកកាតយ័ អន់ លូ អន់ហ្គាល់ អាញ ឡាក់ ប៉រ អែត ទៀក អា ណោះ អីស ចឹង ប៉រ ទៀក ឡឹង អាញ ឡុត អាញ ចឹង អន់ ទៀក កា អីស យី ទៀក អន់ អាញ រ៉ុស ។»។

១១ អង់កាន់ ណោះ តើល ជា «អី ក្លឹញ អីស អូ ទី កាណាគី ញ៉ា ចឹង អោះ ទៀក អុះ អន់ដូង អា កា ជ្រុ ទីល នីណោះ ឡឹង ចំ អីស ចឹង ទី ទៀក ឡាក់ អន់ អាញ រ៉ុស ណោះ?»

១២ ញ៉ា អីស កេង ឡឹង យ៉ាកុប ឡាក់ រតី ពិន ប? អើ អន់ ទៀក អន់ ដូង អា កា ញីន អែត។ រតី យ៉ាកុប លូ គន សោ អើ អន់ ខែ អែត ទៀក អា ចៀម ប៉ារពេ រតី អើ កា អែត ទៀក អន់ដូង អា ដេល»។

១៣ យីស៊ូ តើល អើ ជា «ទី បក់ អែត ទៀក អា អែត កា ប្រ្រាំង ទៀក ណារ៉ូ។

១៤ ហះកា ទី បក់ អែត ទៀក អាញ អន់ ណោះ ពូ ចឹង អូ ប្រ្រាំង ណារ៉ូ អុះ ខង ទៀក អាញ អន់ ណោះ ចឹង កើត ត្រាម ទៀក ពឹង អើ ណោះ ឡាក់ ប្លោហ ឡាច អន់ អាញ រ៉ុស លើយ»។

១៥ អង់កាន់ ណោះ តើល អើ ជា «អី ក្លឹញ អន់ ទៀក ណោះ កា អាញ ណើ កៀ ជេ អន់ អាញ ប្រ្រាំង ទៀក លូ ជីរ អោះ ទៀក ប៉ាក់ អន់ដូង អា ណារ៉ូ»។

១៦ យីស៊ូ រះ កា អើ ជា «ហត់ ឡាំ អើ ក្លោ អីស ពីះ ប៉ាក់ អា»។

១៧ អង់កាន់ ណោះ តើល ជា «អាញ អូ ទី ក្លោ អុះ»។ យីស៊ូ តើល អើ ជា «អីស ជា អូ ទី ក្លោ នីអៀ ត្រក់ ហង

១៨ ខង អីស យើយ ទី ក្លោ ប៉ាតាម កេះ កាម៉ាក់ ឡាក់ អែត អន់ខូ លូ អីស រ៉ប់ ដារ អា អូ ត្រក់ ក្លោ អីស អុះ អីស កាប អា ត្រង់ តាទីច ហង»។

១៩ អង់កាន់ ណោះ តើល ជា «អី ក្លឹញ អាញ យីត ជា អីស យី វ៉ាគីយ ប្រ្លឹះ តាទីច។

២០ មួត រតី ញីន ប៉ាណាំ គូប សាំប្លឹះ វ៉ាម៉ះ ប្រ្លឹះ បិកកាតយ័ ពឹង ប៉ានីម អា ហះកា មួត សុនសាត អីស្រាអើល អន់ដីស ខុ កាប ជា ត្រក់ ឡាំ សាំប្លឹះ វ៉ាម៉ះ ប្រ្លឹះ ប៉ាក់ មៀង យេរូសាឡឹម តោ»។

២១ យីស៊ូ តើល អង់កាន់ ណោះ ជា «អី ណាង ហត់ អីស សៀ អាញ ពិ ប៉ា គំ ដារ កាំឡុត ទៀ អូ ត្រក់ ពឹង ប៉ានីម អា លើ ប៉ាក់ មៀង យេរូសាឡឹម តោ អុះ

† ៤:១០ ៤:១០ ទៀក អន់ អាញ រ៉ុស ពៀត គុល ទី ណើ ជា «ទៀក ហូរ» ដេល។

អន់ដីស ចឹង ឡាំ សាំប៊ៈ ប៉ានេ ប្រ្លៈ ឡាក់ ពី ណោះ។

២២ អន់ដីស អូ អន់ហ្គាល់ ប្រ្លៈ ឡាក់ អន់ដីស សាំប៊ៈ ប៉ានេ ណោះ អុះ ហះ កា ញីន អន់ហ្គាល់ ប្រ្លៈ ឡាក់ ញីន សាំប៊ៈ ប៉ានេ ខង សារ ប្រ្លៈ តង់ កើត ឡាច់ ឡឹង សុនសាត អ៊ុស្រាអែល។

២៣ ហះកា ចឹង ទីល ដាវ កាំឡាត់ យី កិញអៀ អា ហង មូត បក់ ចឹង សាំប៊ៈ ប៉ានេ តាទីច អន់ខែ ចឹង សាំប៊ៈ ប៉ានេ ប្រ្លៈ ឡាក់ ពី គុន ប៉ាងាត់ ប៉ាលីង លូ ពួយ សារ តាទីច ខង ពី ប៊ុច កា ពូ សាំប៊ៈ ប៉ានេ អែ នែវ អា ហង។

២៤ ប្រ្លៈ បិកកាតយ័ យី ប៉ាងាត់ ប៉ាលីង ខ អា ហង បះ ទិ បក់ សាំប៊ៈ ប៉ានេ អែ ត្រក់ សាំប៊ៈ ប៉ានេ គុន ប៉ាងាត់ ប៉ាលីង លូ ពួយ សារ តាទីច»។

២៥ អង់កាន់ ណោះ តើល ជា «អាញ អ៊ុ កេះ កា មេស៊ី ចឹង ពីះ» មេស៊ី អា យី បក់ ប្រ្លៈ រឿស អន់ ប្រគី សាដាច់។ «ប៉ាក់ អែ ពីះ ទីល ទៀ ណោះ អែ ចឹង រះ អន់ ញីន អ៊ុ គ្រីប សារ»។

២៦ យីស៊ូ តើល អង់កាន់ ណោះ ជា «យី អាញ ឡាក់ ផះ អែ កាកាប លូ អីស អា ហង»។

២៧ ផះ ណោះ មូត សីះ កា ពីះ ទីល បំបំ អែ ផះ កាកាប លូ អង់កាន់ នីណោះ អន់ខែ ញម ខាក់ ៖ ហះកា អូ ទី ញើ អំបញ្ច អែ ជា «អីស អំបញ្ច ណាំង ញ៉ា ?» លើ ជា «ញ៉ា ត្រក់ អីស កាកាប លូ អង់កាន់ អា ?»

២៨ អង់កាន់ ណោះ កា អ្នាត ព្រឹយ អោះ ទៀក កា ចាក ម៉ុត ពីង ស្រុក រះ លូ កាំឡាំង ជា

២៩ «ពិ ឡាំ ហៃ កាម៉ាក់ ម៉ៅញ ដូវ ប៉ាក់ តោ អែ អ៊ុ រះ ទិ សារ ញ៉ា ឡាក់ អាញ ទី ប្រគី។ អែ ណោះ ហង តាម ហៃ បក់ ប្រ្លៈ រឿស អន់ ប្រគី សាដាច់ ណោះ»។

៣០ ពូ កា ឡាច់ ឡឹង ស្រុក ឡាំ ប៉ាក់ ចារ យីស៊ូ។

៣១ ផះ ណោះ មូត សីះ ជា កា យីស៊ូ «ពិ ណែយូ សា សាណា»។

៣២ ហះកា យីស៊ូ តើល អន់ខែ ជា «អាញ ទី សាណា សា កេះ យី សាណា ឡាក់ អន់ដីស អូ អន់ហ្គាល់»។

៣៣ មូត សីះ កាកាប លូ គូប អន់ខែ ជា «ទី ពូ ឡាំ អន់ សាណា កា អែ សា កេះ ត្រះ»។

៣៤ យីស៊ូ តើល អន់ខែ ជា «សាណា អាញ យី ប្រគី ពួយ ពុត ប្រ្លៈ បិកកា តយ័ ឡាក់ ប្រើ អាញ ពីះ លូ តាក់ អង់កេះ ងារ អែ អន់ កេះ។

៣៥ អន់ដីស ខុ កាប ជា "អែ ប្លាន់ ខែ ណារ ទីល មុន ច្រតី ហង" ហះកា អាញ បំរះ កា អន់ដីស ជា ហាក់ អន់ដីស ហៃ ប៉ាក់ មីរ តោ ហៃ ញើ ទុំ បក់ ច្រតី កេះ។

៖ ៤:២៧ ៤:២៧ អន់ខែ ញម ខង រាំងរាំង ណោះ មូត កាម៉ាក់ អូ សុវ កាកាប លូ អង់កាន់ អន់ទៀត ឡាក់ អូ ត្រក់ គន កាម៉ាញ កាខាក់ អែ ណែយូ អូ កាកាប លូ អង់កាន់ អុះ។

៣៦ កិញអៀ អា បក់ ច្រូត់ កា ទី ខា ពូ ច្រាល់ អើ ដេល។ អើ អើ ប៉ាតុំ ប៉ាណូស អន់ ទី អាញ រ៉ុស លើយ ពៀប ឡាក់ កា ពូ ច្រូត់ ប៉ាតុំ ពៀ ដេល ទីល នីណោះ ទីប បក់ សាមូល ទីប បក់ ច្រូត់ អន់ខែ ហោក រ៉ត់ ទិខូ

៣៧ ត្រត់ ឡាក់ កា ពូ កាប ជា "ម៉ោញ ដូរ សាមូល ម៉ោញ ណារូ ច្រូត់"។

៣៨ អាញ ប្រើ អន់ដីស ច្រូត់ ពៀ ពីង មីរ ឡាក់ អន់ដីស អូ ទី ប្រត់ ង៉ារ ក្លោះ អុះ យី ពូ អន់ទៀត ឡាក់ ប្រត់ ង៉ារ ក្លោះ អន់ដីស កា ម៉ុត អន់ខូ លូ ង៉ារ អន់ខែ ណោះ ដេល»។^៩

៣៩ ទី ម៉ុត សុនសាត សាម៉ារី អៀង ដូរ កាណុង ស្រុក ណោះ សៀ យីស៊ូ ញន កា ប៉ានីរ អង់កាន់ ណោះ ជា «កាម៉ាក ណោះ អើ អូ រ៉ះ ទី សារ ញ៉ា ឡាក់ អាញ ទី ប្រត់»។

៤០ ខ អា ហង ផះ ម៉ុត សុនសាត សាម៉ារី ឡាក់ ប៉ាត់ ចារ យីស៊ូ អន់ខែ ឡោម ជៀក អើ អ្វី លូ អន់ខែ អើ កា ភម អ្វី លូ អន់ខែ ហះ ណោះ ពៀរ ដារ។

៤១ ទី ប៉ាណូស អៀង ឡឹង ណោះ ណារូ សៀ យីស៊ូ ញន កា កាតាំង ប៉ានីរ យីស៊ូ តាំងឡាក់ រ៉ះ។

៤២ ពូ កាកាប លូ អង់កាន់ ណោះ ជា «កិញអៀ អា ញីន សៀ អូ ត្រត់ ញន កា ប៉ានីរ អីស រ៉ះ ណោះ អុះ យី ញន កា ញីន ទី កាតាំង ប៉ានីរ អើ តាំងឡាក់ លូ ញីន សៀ ជា អើ យី បក់ តង់ ប៉ាណូស ពីង អង់កក់ តេះ តាទីច ហង»។

៤៣ ពៀរ ដារ ឡឹង ណោះ យីស៊ូ ចាក ឡាច់ ឡឹង ស្រុក ណោះ ឡាក់ ប៉ាត់ ខេត កាលីឡេ ឡុត។

៤៤ ផះ អន់ទ្រូល ពៃ អើ កាប ជា «អូ ទី រ៉ាតីយ ប្រើ អើ ចំ ពូ អ៊ូល កូត កា អើ កាណុង សុនសាត អើ ទៅ អុះ»។

៤៥ ប៉ាត់ អើ ទីល ខេត កាលីឡេ កេះ កាំឡាំង ម៉ុត ពីង ខេត ណោះ ហាប អើ ខង ពូ ប័ប សារ អំរ៉ាញ អីញ កេង ខាក់ ឡាក់ អើ តាំបាង ផះ រាំងរាំង ប៉ុន ទ្រូង ពីង មៀង យេរូសាឡឹម ពៃ ខង អន់ខែ កា ឡាក់ ប្រត់ ប៉ុន ណោះ ដេល។

សារ យីស៊ូ តាត់ អន់ដាត់ គន ប៉ាណូស បក់ ប្រត់ កាន តីស

៤៦ កេះណោះ អើ សីត ប៉ាត់ ស្រុក កាណា កាណុង ខេត កាលីឡេ ម៉ោញ ទង ណារូ ឡាក់ ស្រុក អើ ប្រត់ អន់ ទៀក កេះ តាពៃ ប្លៃ អង់កាច ពៃ។ អ្វី ប៉ាត់ មៀង កាផានីម ទី ប៉ាណូស ម៉ោញ ដូរ ប្រត់ កាន រ៉ាតីស គន កាម៉ាក អើ អីត។

៤៧ សាត់ អើ អូ អន់តត់ ជា យីស៊ូ ពីះ ឡឹង ខេត យូដា ទីល ប៉ាត់ ខេត កាលី ឡេ កេះ អើ កា ឡាក់ ប៉ាត់ ចារ យីស៊ូ ឡុត ឡោម ជៀក ឡាក់ តាត់ អន់ដាត់ គន អើ ឡាក់ អីត បើត ចឹង តៅ ណោះ អន់ ដាត់។

៩ ៤:៣៨-៤:៣៩-៣៨ សារ សាមូល អា កាប ប៉ាន់ដីប ឡឹង សារ រ៉ះ ប៉ានីរ ប្រើ។ សារ ច្រូត់ ពៀ កាប ប៉ាន់ដីប ឡឹង សារ ជៀក ពូ សៀ ប្រើ ដេល។

៤៨ យីស៊ូ តើល អើ ជា «ជា អន់ដីស អូ ប៉ប័ សារ អំរ៉ាញ អីញ កេង ខាក់ អន់ ដីស ចឹង អូ សៀ អុះ»។

៤៩ ប៉ាណូស ណោះ តើល ជា «អី ពី តាំងឡា ប៉រ អីស ឡា កិញ អៀ ហង អន់ ទៀ អ្នក គន អាញ តៅ»។

៥០ យីស៊ូ រះ កា អើ ជា «ហាក់ សិត ពិ គន អីស ចឹង អ្នែ រីស អូ តៅ អុះ»។ កា ម៉ាក់ ណោះ កា សៀ ប៉ានីរ យីស៊ូ អើ កា សិត តាទីច។

៥១ ផះ អើ ចាក រទ្រង សិត ប៉ាក់ ហី ម្នត ទុច អើ ឡា រះ កា អើ ជា «គន អីស ដាក់ កេះ»។

៥២ អើ អំបញ្ច ម្នត ទុច បិច អូ អន់តត់ ជា គន អើ ដាក់ អីត ណោះ ដាវ ចំ មង ប៉ុប ចំ។ ម្នត ទុច រះ ជា «អើ ដាក់ អីត ដាវ សើត ពេ ផះ ដាវ សិ មង ម៉ោញ»។

៥៣ អើ កា កាចាំង ជា ផះ មង ប៉ុប ណោះ ហង យីស៊ូ រះ កា អើ ជា «គន អីស ចឹង អ្នែ រីស អូ តៅ អុះ»។ ទីល នីណោះ អើ លូ ខាប័ខ្ល ហី ក្រាន អើ ទិខ្ល កា សៀ យីស៊ូ។

៥៤ ពៀរ ទង ហះ អា ហង យីស៊ូ ប្រក់ សារ អំរ៉ាញ អីញ អ្នែ ពីង ខេត កាលី ឡេ។ អើ ប្រក់ សារ អា ផះ រ៉ាំងរ៉ាំង អើ សិត ឡឹង ខេត យូដា ទីល ប៉ាក់ ខេត កាលីឡេ ណារ៉ុ។

៥

សារ យីស៊ូ តាក់ អន់ដាក់ ប៉ាណូស អីត ប៉ាក់ ទៀក ស្រះ

១ អន់តីត ឡឹង ណោះ ណារ៉ុ យីស៊ូ ឡា ប៉ាក់ មៀង យេរូសាឡឹម ខង ទី ប៉ុន សុនសាត អ៊ីស្រាអែល។

២ ពីង មៀង យេរូសាឡឹម ណោះ ទី ទៀក ស្រះ ម៉ោញ ចារ ក្យាម ហះ អំបារ ចៀម ឡាក់ ពូ អន់ សិច ពូយ សុនសាត ហេព្រី ជា បេថេសាដា រសានេង ទៀក ស្រះ ណោះ ទី រ៉ោង ប៉ាតាម។

៣-៤ ទី ប៉ាណូស អៀង អ្នែ ពីង រ៉ោង ណោះ បក់ អន់ដា អីត ពូ បក់ អន់ដា ប៊ូល ម៉ាត់ បក់ អន់ដា កាជក ជុង តី បក់ អន់ដា តៅ ជុង តី។ *

៥ អ្នែ ហះ ចារ ណោះ ទី កាម៉ាក់ ម៉ោញ ដួវ អើ អីត ទុញ ៣៨ សាណាំ កេះ។

៦ ផះ យីស៊ូ ប៉ប័ អើ តែប ពីង ចារ ណោះ យីស៊ូ កា អូ អន់តត់ ជា អើ អ្នែ ហះ ណោះ ទុញ កេះ ណោះ យីស៊ូ អំបញ្ច លូ អើ ជា «អីស បិច កា ដាក់ ដេល ប ?»

* ៥:៣-៤ ៥:៣-៤ ហ្នា ពូ ច្រាក់ លូ តី ម៉ោញ ចំលួន ឆែម ប៉ានីរ ផាះ អន់ខែ ទិខ្ល អ្នែ ក្យាត់ ទៀក សាំបត់ ខង ទុញៗ ម៉ោញ ទង ទី បិយ ប្រ្រះ បិកកាតយ ម៉ោញ ដួវ ជីវ រុក កាណុង ទៀក ស្រះ ណោះ ប៉ាក់ រុក កេះ ជា ប៉ាណូស ចំ ទី ជីវ កាណុង ទៀក ស្រះ ណោះ អន់ខ្រួល ឡឹង ពូ អើ ដាក់ ឡូត យះ ទី អីត នែវ ចំ កាតាម។

៧ ប៉ាល្លាស ណោះ តើល ជា «អី អុះ ផះ ទៀក សាំប៉ត់ អូ ទី ពៀ ប៉ោក អាញ អន់ ជីវ ពីង ទៀក ស្រះ ណោះ អុះ ផះ អាញ ឡា ទីល ប៉ាត់ ទៀក ណោះ ទី ពូ ម៉ូ ត អន់ ទ្រូល ឡឹង អាញ កេះ»។

៨ យីស៊ូ រះ កា អែ ជា «ហត់ អូរ អន់ តាវ អូក់ ត្រិ អីស ណោះ ចាក សីត ពិ»។

៩ ជាឌី កាម៉ាក ណោះ ដាត់ ឡូត អូក់ ត្រិ ចាក សីត កា អែ ហង។

ហះកា ដាវ ណោះ យី ដាវ វ៉ាឡូរ

១០ មូត ម៉ែត ណាំ ជា សុនសាត អ៊ីស្រាអែល កាប កា កាម៉ាក ណោះ ជា «ដាវ អា យី ដាវ វ៉ាឡូរ ចាបាប អូ អន់ អីស គយ ត្រិ អីស នី អៀ អុះ»។

១១ ហះកា អែ តើល ពូ ជា «កាម៉ាក បក់ តាត់ អន់ ដាត់ អាញ អែ រះ កា អាញ ជា "ហត់ អូក់ ត្រិ អីស ណោះ ចាក សីត ពិ"»។

១២ ពូ អំប៉ញ អែ ជា «កាម៉ាក បក់ ប្រើ អីស អូក់ ត្រិ ចាក សីត នី អៀ ពៀ អែ ណោះ?»

១៣ ហះកា អែ អូ អន់ ហ្គាល់ អុះ អូ កា ពៀ តាត់ អន់ ដាត់ អែ ណោះ ខង យី ស៊ូ ចាក ឡាច់ ឡឹង ចារ កាំឡាង អៀង ណោះ វ៉ាវ៉ាច កេះ។

១៤ អន់ គីត ឡឹង ណោះ យីស៊ូ បំបំ អែ ពីង ចារ រោង វ៉ាមៈ យីស៊ូ កាប លូ អែ ជា «ហែ អីស ដាត់ កេះ ដៃ ប្រើ យច ណារ ហង ដៃ អូត ផែត ទី សារ អូ ដា ត់ កើត ពីង អីស ក្លា ឡឹង អន់ ទ្រូល ពៃ ណារ»។

១៥ កាម៉ាក ណោះ ឡាច់ ឡា រះ លូ ម៉ែត ណាំ ជា សុនសាត អ៊ីស្រាអែល អន់ ពូ អូ អន់ តត់ ជា យី យីស៊ូ ណោះ ហង តាត់ អន់ ដាត់ អែ ពៃ។

១៦ ញុន សារ អា ហង បះ មូត ម៉ែត ណាំ ជា ប៉ាណាំ គូប ប្រើ អូ ដាត់ កា យី ស៊ូ ខង អែ តាត់ អន់ ដាត់ ពូ អីត ពីង ដាវ ពូ វ៉ាឡូរ។

១៧ យីស៊ូ កាប កា អន់ ខៃ ជា «ពី អាញ អែ ប្រើ ដាវ លើយ ទីល រប់ ដាវ អា អាញ កា ប្រើ ដាវ ឡាក់ កា អែ ដេល»។

១៨ ផះ កាតាំង យីស៊ូ កាប នី ណោះ ហែង ខាក់ អន់ ខៃ បិច ប៉ាន់ តៅ អែ អូ ត្រត់ ដឹង កា អែ អូ ប្រើ ពូយ ចាបាប ដាវ ពូ វ៉ាឡូរ ណោះ អុះ ទីប អែ ជា ប្រើ បិកកាតយ យី ពី អែ កាប នី អៀ ឡាក់ កា អែ ជា ឡាកោ អែ សាម៉េ លូ ប្រើ បិកកាតយ ដេល។

សារ យីស៊ូ រះ ឡឹង ប្រើ ឡាក់ ពី អែ

១៩ យីស៊ូ កាប កា អន់ ខៃ ជា «អាញ បំ រះ កា អន់ ដីស តាទីច អាញ ឡាក់ គន ប្រើ អូ អូ ប្រើ ដាវ ញ៉ា តាម ពុត អាញ ទៅ អុះ យី អាញ ប្រើ ពូយ ដាវ

ញ៉ា ឡាក់ អាញ ប៉ប័ ពី អាញ ប្រ័គី។ ង៉ារ ញ៉ា ឡាក់ ពី អាញ ប្រ័គី អាញ កា ប្រ័គី ង៉ារ ណោះ ដេល

២០ ខង ពី អាញ ប៉ុច កា គន អែវ លូ តាំបាង អន់ គន អែវ ប៉ប័ ដេល គ្រីប ង៉ារ ឡាក់ អែវ ប្រ័គី។ អែវ ចឹង តាំបាង ង៉ារ កេង ក្វា ឡឺង ង៉ារ អាណារ ភៀ អន់ អន់ ដីស ញម

២១ ខង ពី អាញ អែវ តាត់ អង់រីស សីត ប៉ាណូស តៅ អន់ ទី អាញ រីស ណារ អែវ អន់ អាញ រីស កា ពូ នីចម៍ អាញ កា អន់ អាញ រីស កា បក់ អែវ ចំ ឡាក់ អាញ ប៉ុច អន់ នីណោះ ដេល។

២២ ពី អាញ អែវ អូ តាត់ស៊ុន សារ កា ញ៉េ អុះ ហះកា អែវ មប សារ តាត់ស៊ុន ទីណោះ អន់ កា អាញ ឡត

២៣ ភៀ អន់ ប៉ាណូស ទីខូ អ្សិល កូត៍ កា អាញ ឡាក់ កា ពូ អ្សិល កូត៍ កា ពី អាញ និះទៅ ដេល។ ញ៉េ អូ អ្សិល កូត៍ កា អាញ ឡាក់ កា ពូ អូ អ្សិល កូត៍ កា ពី អាញ ឡាក់ ប្រើ អាញ ពីះ ណោះ ដេល។

២៤ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ញ៉េ សាំយ៉ាង សារ អាញ រ៉ះ អា លូ សៀ ប្រ័ះ ឡាក់ ប្រើ អាញ ពីះ ប៉ាណូស ណោះ ទី អាញ រីស លើយ អែវ ចឹង អូ ត្រត ក់ ថូត អុះ យី អែវ រ៉ាវ៉ាច ឡឺង សារ តៅ ឡាំ ណាំង អាញ រីស កេះ។

២៥ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ចឹង ទីល ង៉ារ កាំឡត់ យី កិញអៀ អា ហាង ប៉ាណូស បក់ តៅ ចឹង កាតាំង ប៉ានីរ គន ប្រ័ះ បិកកាតយ៍ ទី បក់ កា តាំង ប៉ានីរ ណោះ ចឹង ទី អាញ អែវ រីស

២៦ ខង ពី អាញ ឡាក់ តាំងឡា អាញ រីស នីចម៍ អែវ អន់ អាញ ប្រ័គី តាំងឡា អាញ រីស នីណោះ ដេល។

២៧ ពី អាញ កា អន់ អាញ ទី អំរ៉ាញ អីញ ចែត ថូត ពូ ខង អាញ ឡាក់ ប៉ាណូស អែវ រីស ។

២៨ ដៃ ញម ហង ខង ចឹង ទី ង៉ារ កាំឡត់ ពីះ ទីល ទី បក់ តៅ ចឹង កាតាំង ប៉ានីរ អាញ

២៩ លូ ចឹង ឡាច ឡឺង ឡុះ ប៉ាណូស បក់ ប្រ័គី ដាក់ ចឹង រីស សីត ភៀ ចឹង ទី អាញ រីស លើយ កាប៉ាច ប៉ាណូស បក់ ប្រ័គី អូ ដាក់ កា រីស សីត ដេល ភៀ ចឹង ត្រត ថូត។

៣០ «អាញ អូ អូ ប្រ័គី ង៉ារ ញ៉ា អេង កា អំរ៉ាញ អីញ អាញ ទៅ អុះ គ្រីប សារ អាញ តាត់ស៊ុន យី អាញ តាត់ស៊ុន សារ ពួយ ប៉ានីរ ពី អាញ រ៉ះ កា អាញ យី

† ៥:២៧ ៥:២៧ ប៉ាណូស អែវ រីស ញ៉េត គុល «គន ប៉ាណូស»។ ថាម៉ាដា ពិន ព្រៃ ញ៉េត អា ផា «ប៉ាណូស អាញ»។ ប័រ ហៃ ដានីអែល ៧:១៣-១៤។

តាត់ស៊ិន ដាក់ ត្រង់ ខង អាញ អូ បិច ប្រឹក្តី ង៉ារ ញ៉ា តាម ពុត អាញ អុះ យី ប្រឹក្តី ពួយ ពុត ពី អាញ ឡាក់ ប្រើ អាញ ពីះ។

៣១ ផា អាញ រិះ ឡឹង សារ ឡាកោ អាញ ទៅ សារ អាញ រិះ ណោះ អូ ទី ខា អុះ។

៣២ ហះកា ទី ម៉ោញ ដូរ ណារ យី ពី អាញ រិះ ឡឹង សារ អាញ អាញ អុ អន់ តត់ ផា សារ អើ រិះ ឡឹង សារ អាញ ណោះ ត្រត់ តាទីច។

៣៣ អន់ដីស ប្រើ ពូ ឡាក់ អំបញ យូហាន អើ កា រិះ ពួយ សារ តាទីច ដេល។

៣៤ កាប៉ាច់ អាញ អូ តងកាន ប៉ានីរ ឡាច់ ឡឹង ប៉ាណូស អុះ ហះកា អាញ កាប ឡឹង សារ យូហាន រិះ ណោះ ភឿ អន់ អន់ដីស ស្ងៀ ម៉ាត់ ប្រើ ចឹង តង់ អន់ដីស។

៣៥ យូហាន អា ពៀប ឡាក់ កា តាកៀង ផះ កីត តាត់ តាតារ អន់ដីស កា បិច ហោក រីត់ ម៉ោញ ទ្រុ ដេល កា តាតារ អើ ណោះ។

៣៦ ហះកា ង៉ារ ឡាក់ អាញ ប្រឹក្តី ណោះ សាំខាន់ ហ្គិត ឡឹង ប៉ានីរ យូហាន ណោះ ណារ។ ទី ង៉ារ ឡាក់ អាញ ផះ អៃ ប្រឹក្តី អា រិះ ផា ពី អាញ ទី ប្រើ អាញ តាទីច ខង ពី អាញ មប ង៉ារ ទីណោះ អន់ អាញ ប្រឹក្តី តាត់ អង់កេះ។

៣៧ ពី អាញ ឡាក់ ប្រើ អាញ ពីះ កា ទី រិះ ឡឹង សារ អាញ ដេល ហះកា អន់ ដីស អូ យើយ កាតាំង ប៉ានីរ អើ លូ អូ យើយ បំបំ ម៉ុះ ម៉ាត់ អើ ដេល។

៣៨ អន់ដីស អូ ទី ប៉ានីរ អើ អៃ កាណុង ពុត អន់ដីស អុះ ខង អន់ដីស អូ ស្ងៀ បក់ អើ ប្រើ ពីះ អា។

៣៩ អន់ដីស ខំ ហៀន ផាប់ ប៉ានីរ ប្រើ ខង អន់ដីស សាមីក កា ចឹង ទី អាញ រីស លើយ ញាន កា ផាប់ ប៉ានីរ ប្រើ អា ហះកា ផាប់ ប៉ានីរ ប្រើ អា ហង រិះ ឡឹង សារ អាញ។

៤០ ហះកា អន់ដីស អូ ចៃ ឡាក់ ណាំង អាញ អុះ ភឿ អន់ ទី អាញ រីស លើយ។

៤១ អាញ កា អូ ណាំង ប៉ាណូស ប៉ានេ អាញ ដេល។

៤២ អាញ អន់ហាល់ ពុត អន់ដីស កេះ លូ អុ អន់តត់ ផា អន់ដីស អូ ទី ពុត បិច កា ប្រើ បិកកាតយ័ អុះ។

៤៣ អាញ ពីះ តាង ពី អាញ ហះកា អន់ដីស អូ ចៃ ហាប់ អាញ អុះ។ ផា ទី ប៉ាណូស អន់ទៀត ណារ ពីះ ឡាកោ អើ តាំងឡា ចាបះ កា អន់ដីស ចឹង ហាប់ អើ ឡុត។

៤៤ ទីល នីណោះ ផា អន់ដីស បិច ដឹង កា គូប សោប ប៉ានេ សីត ឡាក់ លូ អូ ចៃ ណាំង សារ ប៉ានេ ឡាក់ ឡាច់ ឡឹង ប្រើ បិកកាតយ័ ឡាក់ ប្រើ ដឹង ម៉ោញ នី ចម អន់ដីស ចឹង អុ ស្ងៀ អាញ?

៤៥ ដៃ សាមីក កា អាញ ចឹង ព្រោម អន់ដីស ហះ ម៉ាត់ ពី អាញ ប៉ាណូស

បក់ ចឹង ច្រោម អន់ដីស ណោះ យី ម៉ូសេ ឡាក់ អន់ដីស ម៉ឹង។

៤៦ ជា អន់ដីស សៀ ប៉ានីរ ម៉ូសេ អន់ដីស កា ចឹង សៀ ប៉ានីរ អាញ ដេល ខង អើ ច្រាត់ កាណុង ផាប៉ ប៉ានីរ ប្រ្រៈ រៈ ឡឹង សារ អាញ។

៤៧ ហះកា ជា អន់ដីស អូ សៀ សារ អើ ច្រាត់ ណោះ នីចម អន់ដីស ចឹង អូ សៀ ប៉ានីរ អាញ?»។

៦

សារ យីស៊ូ អន់ ណុំ បាំង កា កាំឡាំង ៥០០០ ដូរ

១ រ៉ាវ៉ាច ឡឹង សារ ទិណោះ យីស៊ូ កា យួង តាំងលើ កាលីឡេ ឡាក់ ប៉ាត់ ហាង តោ ឡាក់ ពូ អន់ សិច ផា តាំងលើ ទីបេរៈ។

២ ទី កាំឡាំង អៀង ចាក ពូយ អើ ខង ពូ ប៉ប អើ ប្រគី សារ អំវាញ អីញ តាត់ អន់ដាត់ ពូ អីត ពូ។

៣ កេះណោះ យីស៊ូ ចាក ហារ អៀ ពីង ប៉ានីម អន់ខូ លូ មូត សីះ។

៤ ផះ ណោះ ប៉ុន ទ្រូង មូត សុនសាត អីស្រា អើល កា ក្យាម ចឹង ទីល កេះ ដេល។

៥ យីស៊ូ ប៉ប កាំឡាំង អៀង ចាក ពូយ អើ នីណោះ អើ អំបញ្ច ភីលីប ផា «ពិន ចឹង ណាំង តាច់ សាណា ប៉ាត់ ចំ ចឹង ទី អន់ កា កាំឡាំង ទី អា សា?»

៦ អើ កាប នីណោះ កៀ សាត់ លូង ពុត ភីលីប ហះកា អើ អូ កេះ ឡឹង ងារ ឡាក់ អើ យីត ចឹង ប្រគី ណោះ។

៧ ភីលីប តើល ផា «យ្រៈ ពិន អ្យក់ លៀន ២០០ កាក់ * ឡាក់ តាច់ ណុំ បាំង កា អូ ហ្គោះ អុះ យ្រៈ ម៉ោញ ដូរ ម៉ោញ នីរ កា អូ គ្រីប ដេល»។

៨ ទី សីះ ម៉ោញ ដូរ សិច អើ អន់ត្រេ ឡាក់ អុះ ស៊ីម៉ុន ពេត្រុះ អើ តើល យីស៊ូ ផា

៩ «ហះ ចារ អា ទី តាតាម ម៉ោញ ដូរ អើ ទី ណុំ បាំង ប៉ាតាម កាតុ លូ កា ពៀរ ក្យាំង។ ផា ទី ដឹង ប៉ប ណោះ ប្រគី នីចម ចឹង អន់ ហ្គោះ សារ៉ាប ប៉ាណូ ស អៀង ប៉ប អា?»

១០ យីស៊ូ រៈ កា អន់ខែ ផា «ហាត់ ប្រើ ប៉ាណូស ទិខូ អង់អៀ ពិ»។ ហះ ចារ ណោះ ទី សាម៉ោង អៀង ខាក់ ទីល នីណោះ កាំឡាំង កា អង់អៀ តាទីច។ កាំ ឡាំង ទិណោះ យី អើ ៥០០០ ដូរ កាក់ ដឹង កាម៉ាក់។

១១ យីស៊ូ អ្យក់ ចឹក ណុំ បាំង ប៉ានេ ប្រ្រៈ បិកកាតយ កេះណោះ អន់ កា មូត អង់អៀ ណោះ សា តាម ពុត ពូ បិច។ អើ អ្យក់ កា ប្រគី និះទៅ ដេល។

១២ ប៉ាត់ ពូ សា ផឹត ទី កេះ អើ រៈ កា មូត សីះ ផា «ហាត់ អន់ដីស ប៉ាតុំ ណុំ បាំង ឡាក់ សល់ ឡឹង ពូ សា ណោះ ដៃ អ្នាត»។

* ៦:៧ ៦:៧ ២០០ កាក់ ពៀត គុល «២០០ ខែណារី»។ ម៉ោញ ខែណារី យី ខា ប្រគី គុល ម៉ោញ ងារ។

១៣ ម្ចាស់ ស៊ី: ប៉ាណាំ គ្រូប ទូញ ណុំ បាំង ឡាក់ សល់ ឡើង កាំឡាំង សា ឡាក់ ណុំ បាំង ប៉ាតាម កាតុ ណោះ ព្រៃ ចែក ពីង កាអ៊ី ប៉ាញី ១២ កាអ៊ី។

១៤ ផ្ទះ ប៉ាណូស ទិណោះ: បំបំ យីស៊ូ ប្រគំ សារ អំរ៉ាញ អីញ នីណោះ: អន់ខែ កាប ផា «រតី អា ចាប: កា រ៉ាគីយ ប្រ្ទ្ទ: ឡាក់ ត្រត់ ជីវ អ្នែ ពីង អង់កក់ តេះ អា តាទីច ហង»។

១៥ យីស៊ូ អ្ន អន់តត់ កា ពូ ចឹង ឡាំ បាំងខំ ប្រើ អែ ប្រគំ សាដាច់ អែ កា ចាក ឡាច់ ឡើង កាំឡាំង ហារ ពីង ប៉ានីម ម៉ោញ ទង ណារ អ្នែ ម៉ោញ ដូរ អែ។

១៦ ប៉ាត់ ទីល កាង្វាច កេះ ម្ចាស់ ស៊ី: ប៉ាណាំ គ្រូប ជីវ ប៉ាត់ ហាង តាំងលេវ៉ា។

១៧ អន់ខែ ជិះ ទូក យួង ហាង តោ ឡាំ ប៉ាត់ មឿង កាផានីម ផ្ទះ អន់ខែ ចាក ណោះ: ប្លែង ម៉ាំង កេះ ហះកា យីស៊ូ បើ សីត ប៉ាត់ អន់ខែ អុះ។

១៨ ទី ខ្យាល តីស កាខាក់ ប្រគំ អន់ ទៀក តាំងលេវ៉ា រ៉ាំងក្លាច តីស។

១៩ ប៉ាត់ អន់ខែ ជែវ ទូក ទី ចាំងហាយុត ខា តាម ត្រោ កាឡូមិត កេះ ផាឌី អន់ខែ បំបំ យីស៊ូ ចាក អំបាំង អង់កក់ ទៀក ឡាំ ប៉ាត់ ទូក អន់ខែ អ្នក ខាក់។

២០ ហះកា យីស៊ូ រ៉ះ កា អន់ខែ ផា «អាញ ឡា អា ឡា ជែ អ្នក ហង»។

២១ ម្ចាស់ ស៊ី: កា ជៀក យីស៊ូ ហារ ជិះ ទូក ផាឌី ទូក កា ទីល ប៉ាត់ ហាង ឡូត ត្រត់ ហះ ចារ អន់ខែ បិច ឡាំ។

២២ ប៉ាត់ ដាវ តាយ៉ាង ម្ចាស់ កាំឡាំង ឡាក់ អ្នែ រហាង តាំងលេវ៉ា ណោះ: អន់ខែ ណាំង យីស៊ូ អ្ន បំបំ ផ្ទះ ម៉ាំង ពែ អន់ខែ បំបំ ទី ទូក ដឹង ម៉ោញ អន់ខែ អ្ន អន់ត ត់ ផា យីស៊ូ អ្ន ទី ជីវ ជិះ ទូក ណោះ: លូ ម្ចាស់ ស៊ី: អុះ ទី ដឹង ម្ចាស់ ស៊ី: ជិះ ទូក ចាក ពែ។

២៣ ហះកា ទី ទូក អន់ខែ ៗ ណារ ពីះ ឡើង មឿង ទីបេវ: ម៉ុត កត់ ក្យាម ចារ អន់ខែ សា ណុំ បាំង ឡើង ឡើង យីស៊ូ ប៉ានេ ប្រ្ទ្ទ: បិកកាតយ៉។

២៤ ម្ចាស់ កាំឡាំង ណោះ: ហៃ កា អ្ន បំបំ យីស៊ូ លូ ម្ចាស់ ស៊ី: អ្នែ ហះ ណោះ: អុះ អន់ខែ កា ប៉ាណាំ គ្រូប ជិះ ទូក យួង ឡាំ ប៉ាត់ មឿង កាផានីម ភៀ ណាំង យីស៊ូ។

២៥ អន់ខែ បំបំ យីស៊ូ ប៉ាត់ ហាង ណោះ: អន់ខែ កា អំបញ ផា «ណាយ អីស ទីល ប៉ាត់ អា ទូញ កេះ ប?»

២៦ យីស៊ូ រ៉ះ កា អន់ខែ ផា «អាញ បំរ រ៉ះ កា អន់ដីស អន់ អ្ន អន់ដីស ចាក ណាំង អាញ អ្ន ត្រត់ ញុន កា អន់ដីស ហ្លង់ ឡើង សារ អំរ៉ាញ អីញ ណោះ: អុះ យី ញុន កា អន់ដីស ទី សា ណុំ បាំង ផឹក ណោះ: ហង។

† ៦:១៤ ៦:១៤ បំរ ហៃ សារ អន់ ចាបាប លឹក ទី ពៀវ (ចោទិយ/កថា) ១៨:១៥-១៨។

២៧ ដៃ ប្រឹក្សា ង៉ារ ភ្ញី ក្រានី កា ទី សាណា សា ឡាក់ អូ អោម ហ្លួច ណោះ ដៃ យី អន់ ទី សាណា ឡាក់ អៃ លើយ លូ អន់ អាញ រីស លើយ ឡាក់ សាណា ប៉ាណូស អាញ ចឹង អន់ កា អន់ដីស ខង ប្រ្លៈ បិកកាតយ័ ទី តាំបាង កេះ ជា អាញ ត្រក់ ពុត អៃ ខាក់»។

២៨ អន់ខៃ អំបញ្ច លូ យីស៊ូ ជា «ញីន ត្រក់ ប្រឹក្សា នីចម ភ្ញី ចឹង ប្រឹក្សា ង៉ារ កា ប្រ្លៈ បិកកាតយ័ ?»

២៩ យីស៊ូ រះ ជា «ង៉ារ ប្រ្លៈ បិកកាតយ័ យី អន់ អន់ដីស ស្មៅ បក់ អៃ ប្រើ ពីរ»។

៣០ អន់ខៃ តើល យីស៊ូ ណារ ជា «អីស ចឹង ប្រឹក្សា ង៉ារ ញ៉ា ភ្ញី តាំបាង អន់ ញីន អន់ហ្គាល់ លូ ស្មៅ អីស ? អីស ប្រឹក្សា សារ អំរាញ អីញ ញ៉ា ?

៣១ រក្ខ យ៉ាក់ ពិន សើត ពៃ ផះ អន់ខៃ អៃ ពឹង ស្រែ តីស ពៃ អន់ខៃ ទី សា ណុំ ម៉ាណា ឡាក់ កា រះ កាណុង ជាប់ ប៉ានីរ ប្រ្លៈ ជា រក្ខ ម៉ូសេ "ទី អន់ ណុំ បាំង ឡឹង ប្លែង កា អន់ខៃ សា"។

៣២ យីស៊ូ រះ កា អន់ខៃ ជា «អាញ បំរ រះ កា អន់ដីស តាទីច អូ ត្រក់ ម៉ូសេ អុះ អន់ ណុំ បាំង ឡឹង ប្លែង ណោះ ហះកា កិញអៀ អា ពី អាញ អន់ ណុំ បាំង តាទីច ឡឹង ប្លែង។

៣៣ ណុំ បាំង ប្រ្លៈ បិកកាតយ័ អន់ អា យី បក់ ជីរ ឡឹង ប្លែង លូ អន់ អាញ រី ស កា ប៉ាណូស ពឹង អង់កក់ តេះ»។

៣៤ អន់ខៃ តើល យីស៊ូ ជា «អី ពី តាំងឡា បំរ អីស អន់ ណុំ បាំង ណោះ កា ញីន លើយ»។

៣៥ យីស៊ូ តើល អន់ខៃ ជា «អាញ អា ហង ឡាក់ ណុំ បាំង អន់ អាញ រីស ណោះ។ ញើ ឡាក់ ណាំង អាញ បក់ ណោះ អូ ឡាយុត ណារ ហង ញើ ស្មៅ អាញ កា អូ ហ្វ្រាំង ណារ ដេល។

៣៦ អាញ រះ កា អន់ដីស កេះ ជា អន់ដីស បំបំ អាញ ដេល ហះកា អន់ដីស អូ ស្មៅ អុះ។

៣៧ ទី ប៉ាណូស បក់ ពី អាញ មប អន់ កា អាញ ចឹង ពីរ ណាំង អាញ អាញ កា អូ តាំងហ្សិត ប៉ាណូស បក់ ពីរ ណាំង អាញ អុះ

៣៨ ខង អាញ ជីរ ឡឹង ប្លែង ភ្ញី ប្រឹក្សា ពុត ប្រ្លៈ ឡាក់ ប្រើ អាញ ពីរ អូ ត្រក់ ប្រឹក្សា ពុត អាញ ទៅ អុះ។

៣៩ កាប៉ាច បក់ ប្រើ អាញ ពីរ ណោះ អៃ បិច នីអៀះ ទី ប៉ាណូស បក់ អៃ មប អន់ កា អាញ ណោះ អៃ អូ បិច អន់ អាញ តាក់ អង់ហ្សិង បក់ ញើ ម៉ោញ ដួរ

‡ ៦:៣១ ៦:៣១ បំរ ហៃ ជាប់ អញសើ ប៉ានេ ប្រ្លៈ (ទំនុក/តម្កើង) ៧៨:២៤; ១០៥:៤០។

អុះ។ ឃើ អើ អន់ អាញ តាត់ អង់រីស សីត អន់ខែ ប៉ាត់ ដាវ ប្រ្លែៈ តាត់ស៊ុន សារ ប៉ាណូស ទិខូ ទៀ។

៤០ ពី អាញ ប៊ុច អន់ ទិ បក់ ហៃ ប៉ាត់ អាញ ឡាក់ គន អើ លូ សៀ អាញ អន់ ទី អាញ រីស លើយ។ អាញ ចឹង តាត់ អង់រីស សីត អន់ខែ ណោះ ប៉ាត់ ដាវ អើ តាត់ស៊ុន សារ ប៉ាណូស ទិខូ ទៀ»។

៤១ ម្នត ម៉ែត ណាំផា សុនសាត អ៊ីស្រាអើល កាប វ៉ាប៊ីក វ៉ាចប់ កា យីស៊ូ ខង យីស៊ូ ផា «អាញ ឡាក់ ណាំ ប៉ាង ជីវ ឡឹង ប្លែង»។

៤២ អន់ខែ កាប ផា «ប៉ាណូស អា សិច អើ យីស៊ូ គន វត៌ យូស៊ែប ឡា អើ អា ពិន អន់ហ្គាល់ ទីប មើត ទីប ពី។ ញ៉ា ត្រត់ អើ ផា ជីវ ឡឹង ប្លែង នីអៀ ឡុត?»

៤៣ យីស៊ូ កាប កា អន់ខែ ផា «អ្វៃ វ៉ាដាប ឡុត ដៃ ប៉ាណាំ គូប កាប វ៉ាប៊ីក វ៉ា ចប់ ហង។

៤៤ ផា ពី អាញ ឡាក់ ប្រើ អាញ ពីៈ អើ អូ ប្រ័តី អន់ កា ពុត ពូ ពីៈ ណាំង អាញ អូ ទី ពៀ ម៉ោញ ដូវ អូ ពីៈ ណាំង អាញ អុះ។ កាប៉ាច់ អាញ ចឹង តាត់ អង់រីស សីត បក់ ពៀ ណាំង អាញ ណោះ ប៉ាត់ ដាវ តាត់ស៊ុន សារ ទៀ។

៤៥ កាណុង ផាប ប៉ានីវ ប្រ្លែៈ ម្នត វ៉ាគីយ ប្រ្លែៈ ទី ប្រាត់ រះ ផា "ប្រ្លែៈ បិក កាតយ ចឹង អន់តត់ ប៉ាតោ កា ប៉ាណូស ទិខូ"។ ទិ បក់ សាំយ៉ាង ពី អាញ លូ សៀ សារ អើ អន់តត់ ប៉ាតោ ម្នត ណោះ ចឹង ឡាំ ណាំង អាញ ឡុត។

៤៦ អូ ទី ពៀ ឃើយ បំបំ ពី អាញ ណោះ អុះ ទី ដឹង បក់ ឡាច់ ឡឹង ប្រ្លែៈ បិក កាតយ ឃើ អាញ អា ហង ទី បំបំ ពី អាញ។

៤៧ អាញ បំរ រះ កា អន់ដីស តាទីច បក់ ចំ សៀ អាញ បក់ ណោះ ចឹង ទី អាញ រីស លើយ។

៤៨ អាញ អា ហង ឡាក់ ណាំ ប៉ាង អន់ អាញ រីស លើយ។

៤៩ «វត៌ យ៉ាត់ អន់ដីស សើត ពៃ អន់ខែ ទី សា ណាំ ម៉ាណា ពីង ស្រៃ តីស ឡែង ឡឹង ណោះ អន់ខែ តោ ទី។

៥០ ហះកា ណាំ ប៉ាង ឡាក់ ជីវ ឡឹង ប្លែង ទី ខា នីអៀ ពៀ ទី សា កេះ បក់ ណោះ អូ តោ អុះ។

៥១ អាញ អា ហង ឡាក់ ណាំ ប៉ាង ជីវ ឡឹង ប្លែង ឡាក់ អន់ ទី អាញ រីស។ ពៀ ទី សា ណាំ ប៉ាង អា អើ ណោះ ចឹង ទី អាញ រីស លើយ។ ណាំ ប៉ាង ឡាក់ អាញ ចឹង អន់ ណោះ ឃើ ឡាកោ អាញ ទៅ ឃើ អាញ អន់ សាំវ៉ាប កា ប៉ាណូស ទិខូ អន់ ទី អាញ រីស»។

S ៦:៤៥ ៦:៤៥ សារ អា ឡាច់ ឡឹង អេសាយ ៥៤:១៣។

៥២ ម្ចាស់ ម៉ែត ណាំជា សុនសាត អ៊ីស្រាអែល ប៉ាតែក លូ គូប ខាក់ អន់ខែ កាប ផា «អែ អា ចឹង អូ អន់ ឡាកោ អែ កា ពិន សា នីចម៍?»

៥៣ យីស៊ូ តើល អន់ខែ ផា «អាញ ប័រ រ៉ះ កា អន់ដីស តាទីច ផា អន់ដីស អូ សា បាំងឡែ លូ អែត ផាម ប៉ាណូស អាញ អន់ដីស អូ ទី អាញ រ៉ុស អុះ។

៥៤ ញ៉ៃ សា បាំងឡែ លូ អែត ផាម អាញ អែ ណោះ ចឹង ទី អាញ រ៉ុស លើយ។ អាញ ចឹង តាក់ អង់រ៉ុស សីត អន់ខែ ប៉ាក់ ដាវ តាត់សុន សារ ឡើ។

៥៥ បាំងឡែ អាញ ឡាក់ សាណា តាទីច ផាម អាញ ឡាក់ កាណាក់ អែត តា ទីច ដេល។

៥៦ ញ៉ៃ សា បាំងឡែ លូ អែត ផាម អាញ អែ ណោះ យី អែ កាណុង អាញ ហង អាញ កា អែ កាណុង អែ ដេល។

៥៧ ពី អាញ ឡាក់ ប្រើ អាញ ពីរ អែ ឡាក់ តាំងឡា អាញ រ៉ុស។ អាញ ទី អាញ រ៉ុស ញន កា អែ នីចម៍ បក់ សា អាញ កា ចឹង ទី អាញ រ៉ុស ញន អាញ នី ណោះ ដេល។

៥៨ អា យី ណាំ បាំង ឡាក់ ដីរ ឡឹង ប្លែង អូ ត្រត់ ឡាក់ កា ណាំ បាំង រត់ យ៉ាក់ អន់ដីស ទី សា ណោះ អុះ ឡែង ឡឹង ណោះ អន់ខែ តោ ទី កេះ ហះកា បក់ ចំ សា ណាំ បាំង អា បក់ ណោះ ចឹង ទី អាញ រ៉ុស លើយ»។

៥៩ យីស៊ូ រ៉ះ សារ ទី អា ផះ អែ អែ បាំងហៀន ពូ កាណុង រោង ប៉ាក់ ម្យ៉ែង កា ផានីម។

៦០ ផះ ម្ចាស់ សីរ អែ អៀង ដួរ ទី កាតាំង នីណោះ អន់ខែ កាប ផា «សារ អា ផុត យីប ញ៉ៃ ចឹង ដាម សៀ?»

៦១ យីស៊ូ អូ កេះ ឡឹង សារ អន់ខែ កាប រ៉ាបឹក រ៉ាចប់ ឡឹង សារ ទី អា បះ អែ កាប កា ពូ ផា «នីចម៍ សារ ទី អា ប្រ័ត អន់ យច ពុត អន់ដីស អ្នាត សៀ ប?

៦២ ផា អន់ដីស បបំ ប៉ាណូស អាញ ហារ អែ ពីង ប្លែង ចារ អាញ អែ ផះ អន់ ទ្រូល ពែ ទៅ ពុត អន់ដីស ចឹង យីត នីចម៍?

៦៣ ទី ដឹង ប៉ាងាត ប៉ាលឹង ប្រ័ះ ឡាក់ អន់ អាញ រ៉ុស សារ ប៉ាណូស ខំ ប្រ័ គី ងារ * អូ ទី ខា ញ៉ា អុះ។ ហះកា ប៉ានីរ អាញ រ៉ះ កា អន់ដីស ទី អា សុត កា ឡាច់ ឡឹង ប៉ាងាត ប៉ាលឹង ប្រ័ះ លូ អន់ អាញ រ៉ុស។

៦៤ ហះកា កាណុង កាំឡាំង អន់ដីស បក់ អន់ដា អូ សៀ អុះ»។ យីស៊ូ អូ ឡឹង ប៉ាន់ដា ពែ កេះ បក់ ញ៉ៃ អូ សៀ លូ អែ អន់ហ្គាល់ បក់ ចឹង ប្រ័ត អូ ត្រង់ កា អែ។

* ៦:៦៣ ៦:៦៣ សារ ប៉ាណូស ខំ ប្រ័ត ងារ ពៀត គុល «បាំងឡែ»។

៦៥ អើ រ៉ះ ជា «ខ ណោះ ហង បះ អាញ រ៉ះ កា អន់ដីស អូ ទី បក់ ពៀ ចឹង អូ ពិះ ប៉ាក់ អាញ ទី អុះ ជា ពី អាញ អូ អន់ អើ ពិះ»។

៦៦ គិត ណោះ ហង ទី សិះ អើ អៀង ដូរ អ្នក អូ ចាក ព្វយ អើ។ †

៦៧ ណោះ យីស៊ូ អំប័ញ្ច លូ ម្នត សិះ អើ ១២ ដូរ ជា «នីចម អន់ដីស អា បិច ឡាច់ អូ ចាក ព្វយ អាញ ដេល ប?»

៦៨ ស៊ីម៉ុន ពេត្រុះ តើល ជា «អី ពី តាំងឡា ញិន ចឹង ឡា ណាំង ពៀ ណា រ៉ូ? ខង ប៉ានីរ អីស ហង ឡាក់ ប៉ាណាំ អន់ ទី អាញ រ៉ុស លើយ។

៦៩ ញិន កា សៀ លូ អូ អន់តត់ ជា អីស ឡាក់ ប៉ាណូស ដាក់ ត្រង់ ឡាក់ ប្រ្រឹះ បិកកាតយ័ ប្រើ ពិះ តាទីច»។

៧០ យីស៊ូ តើល អន់ខែ ជា «ញ៉ា អូ ត្រត់ អាញ ប រើស អ្យក់ អន់ដីស ១២ ដូរ អា? ហះកា កាណុង កាំឡាំង អន់ដីស អា ទី ម៉ោញ ដូរ ពៀប ឡាក់ កា ប្រ្រឹះ បីត សាតាំង»។

៧១ អា យី យីស៊ូ កាប ឡឹង សារ យូដះ ឡាក់ គន ស៊ីម៉ុន អីសាការីយ៉ុត ឡាក់ អ្នែ កាណុង ម្នត ១២ ដូរ ណោះ ដេល ខង អើ ចឹង អូ ត្រង់ កា យីស៊ូ អុះ។

៧

សារ យីស៊ូ ឡាក់ ប៉ាក់ មៀង យេរូសាឡឹម ភៀ ប្រគំ ប៊ុន វ៉ាណើះ

១ អន់តីត ឡឹង ណោះ យីស៊ូ ចាក ដឹង ពីង ខេត កាលីឡេ ឡុត អើ អូ ចៃ កេះ ឡាក់ ប៉ាក់ ខេត យូដា ខង ម្នត ម៉ែត ណាំជា សុនសាត អ៊ីស្រាអែល ណាំង ប៉ាន់ តើ អើ។

២ ផះ ណោះ ក្យាម ចឹង ទិល ដាវ ប៊ុន ម្នត សុនសាត អ៊ីស្រាអែល កេះ ឡាក់ ពូ អើ ជា ប៊ុន វ៉ាណើះ *។

៣ ទិល នីណោះ អុះៗ អើ រ៉ះ កា អើ ជា «អីស ឡាច់ ឡឹង ចារ អា ឡាក់ ប៉ាក់ ខេត យូដា តោ ពិ ភៀ អន់ ម្នត សិះ អីស ប័ប សារ អំរ៉ាញ អីញ អីស ប្រគំ ណោះ ដេល

៤ ខង ពៀ បិច កា ឡាកោ លៅ លែង សិច ពូ អូ អោន អុះ សារ អំរ៉ាញ អីញ ឡាក់ ពូ ប្រគំ ណោះ។ ជា អីស ប្រគំ សារ អំរ៉ាញ អីញ កេង ខាក់ ណោះ ត្រ គំ តាំបាង អន់ ប៉ាណូស ទិឌូ ប័ប ដេល»។

៥ យី អុះៗ អើ កា អូ សៀ អើ ដេល។

† ៦:៦៦ ៦:៦៦ សិះ យីស៊ូ ទី អៀង អូ កា ញ៉ាង វ៉ាយ៉ាង ដូរ ហះកា ទី ១២ ដូរ ឡាក់ អើ រើស ប្រើ រ៉ះ ប៉ាតាង អើ។ សិះ ឡាក់ អ្នក សៀ អើ អូ ត្រត់ ម្នត ១២ ដូរ ណោះ អុះ។ * ៧:២ ៧:២ ប៊ុន វ៉ាណើះ អា សុនសាត អ៊ីស្រាអែល ប្រគំ ឡុញ តាំបើះ ដាវ។ គ្រិប ខាប័ខ ប្រគំ វ៉ាណើះ អ្នែ ភៀ កាចាំង ឡឹង រតំ យ៉ាក់ អន់ខែ អ្នែ ពីង វ៉ាណើះ ទី ៤០ សាណាំ ផះ អន់ខែ ចាក ពីង ស្រី តីស អន់តីត ឡឹង ប្រ្រឹះ បិកកាតយ័ តង អន់ខែ អន់ វ៉ាវ៉ាច់ ឡឹង ប៉ាចេត អ៊ីស៊ីប។ ផះ វ៉ាវ៉ាង តាំបើះ ដាវ ណោះ ម្នត ត្រាក់ វ៉ាមះ ប្រ្រឹះ អោះ ទៀក ភៀ កាចាំង ជា ប្រ្រឹះ អន់ ទៀក កា រតំ យ៉ាក់ អន់ខែ អែត សើត ពៃ ដេល។

៦ យីស៊ូ តើល អន់ខែ ជា «ដាវ អាញ ត្រង់ ឡាំ បើ តាន់ ទីល អុះ ហះកា អន់ ដីស ប៊ុច ឡាំ ដាវ ចំ កា ទី។

៧ ប៉ាណូស ពីង អង់កក់ តេះ អា អូ អូ អូ ណិស កា អន់ដីស អុះ ហះកា ពូ អូ ណិស កា អាញ ខង អាញ រិះ ជា សារ ពូ ប្រឹក្តី ណោះ យី សារ អូ ដាក់»។

៨ យីស៊ូ ជា «ហត់ អុះៗ អន់ដីស ឡាំ ម៉ុត ប៊ុន អន់ខូ លូ ពូ ណោះ ពី ហះកា អាញ បើ ឡាំ អុះ ខង បើ ទីល ដាវ អាញ»។

៩ ប៉ាក់ អែក កាប ឡឹង សារ ណោះ កេះៗ អែក កា អែក ពីង ខេត កាលីឡេ ណោះ ទៅ ហង។

១០ ហះកា ប៉ាក់ អុះៗ អែក ចាក ឡាំ ប៉ាក់ ប៊ុន រ៉ាវ៉ាច កេះ អែក កា ឡាំ ដេល ហះ កា អែក ចាក អូ អន់ ពូ ប៊ុប អុះ។

១១ កាណុង រ៉ាងរ៉ាង ប៊ុន ណោះ ម្នត ម៉ែត ណាំជា សុនសាត អ៊ីស្រាអែល ចាក ណាំង យីស៊ូ អន់ខែ អំបញ្ច ជា «ប៉ាក់ ចំ បក់ ណោះ អែក អែក?»

១២ ទី កាំឡាំង អៀង កាប កាហៀច លូ គូប សោប ឡឹង សារ យីស៊ូ បក់ អន់ ជា ជា «អែក យី ប៉ាណូស ដាក់» បក់ អន់ជា ណារ៉ូ ជា «អូ អុះ អែក ណោះ យី ប៉ាណូស ឌុ ចាក ប៉ាលូ ពូ»។

១៣ ហះកា អូ ទី ពៀ ខិន កាប ឡឹង សារ យីស៊ូ ណោះ អន់ កាំឡាំង អៀង កា តាំង អុះ ខង ពូ អ្សត កា ម្នត ម៉ែត ណាំជា។

១៤ ប៉ាក់ ប៊ុន ណោះ ទីល ប៉ែង ប្លាន់ ដាវ កេះ យីស៊ូ កា ហារ បាំងហៀន ពូ ពីង ចារ រ៉ាង រ៉ាម៉ិះ ។

១៥ ផះ ណោះ ម្នត ម៉ែត ណាំជា សុនសាត អ៊ីស្រាអែល ញម ខាក់ អន់ខែ កាប ជា «ប៉ាណូស អា អូ ទី ហៀន អុះ ញ៉ា ត្រង់ អែក អូ ជ្រុ អូ អៀង នីអៀ?»

១៦ យីស៊ូ តើល អន់ខែ ជា «សារ ឡាក់ អាញ បាំងហៀន អា អូ ត្រង់ ឡាច់ ឡឹង អាញ អុះ យី ឡាច់ ឡឹង ប្រ្លឹះ ឡាក់ ប្រើ អាញ ពីះ។

១៧ ពៀ ប៊ុច ប្រឹក្តី ពូយ ពុត ប្រ្លឹះ បក់ ណោះ ចឹង អូ ជា សារ អាញ បាំង ហៀន អា ឡាច់ ឡឹង ប្រ្លឹះ ញ៉ា ឡាច់ ឡឹង អាញ ទៅ។

១៨ ពៀ កាប អេង កា ឡាកោ ទៅ បក់ ណោះ អែក ប៊ុច កា ឡាកោ លៅ លែង សិច ហង ហះកា បក់ ប៊ុច កា ប្រ្លឹះ ឡាក់ ប្រើ អែក ពីះ លៅ លែង សិច បក់ ណោះ យី ដាក់ ត្រង់ តាទីច កាណុង ឡាកោ អែក កា អូ ទី សារ តាំពូង អុះ។

១៩ ម៉ូសេ អន់ ចាបាប ប្រ្លឹះ កា អន់ដីស កេះ ហះកា កាណុង កាំឡាំង អន់ ដីស អា អូ ទី ពៀ ប្រឹក្តី ពូយ ចាបាប ណោះ អុះ។ ញ៉ា ត្រង់ អន់ដីស ណាំង ប៉ាន់តោ អាញ នីអៀ?»

២០ ម្នត ប៉ាសុន តើល ជា «ប្រ្លឹះ ប៊ីត ម៉ុត ពីង អីស កេះ តះ ពៀ ណាំង ប៉ាន់ តោ អីស?»

២១ យីស៊ូ តើល ពូ ជា «អាញ ទី ប្រគំ ង៉ារ ម៉ោញ ពីង ដាវ វ៉ាឡូវ ហះកា អន់ ដីស ទិឌូ ញម។

២២ ម៉ូសេ ប្រើ អន់ដីស កាសិត អង់ការ កា គន កាម៉ាក (តាទីច អែ ហារ ណោះ អូ ត្រត់ ឡាច់ ឡឹង ម៉ូសេ អុះ យី រតំ យ៉ាក់ អន់ដីស សើត ពែ ប្រើ ណោះ) ទីល នីណោះ អន់ដីស កាសិត អង់ការ កា ពូ ពីង ដាវ វ៉ាឡូវ ដេល +។

២៣ ជា អន់ដីស កាសិត អង់ការ ពីង ដាវ វ៉ាឡូវ ភៀ ប្រគំ ពួយ ចាបាប់ ម៉ូសេ ទីល នីណោះ ញ៉ា ត្រត់ អន់ដីស អឹក កា អាញ តាត់ អន់ដាត់ ប៉ាណូ ស អឹត ពូ ប៉ាញ ទីប ឡាកោ ពីង ដាវ វ៉ាឡូវ?

២៤ ដៃ តាត់សុន សារ កា ពូ ញន កា សារ អន់ដីស ប៉ប យី ត្រត់ តាត់សុន សារ ពួយ សារ តាទីច»។

២៥ ទី ប៉ាណូស ឡឹង មៀង យេរូសាឡឹម បក់ អន់ដា កាប ជា «អែ អា ហង ឡាក់ ពូ ណាំង ប៉ាន់តៅ។

២៦ ហៃ អែ កាប ពីង អន់តិគំ កាំឡាំង ហះកា អូ ទី ពៀ កាប កា អែ អុះ យី អែ មូត ម៉ែត ណាំផា ពិន អូ អន់តត់ ជា អែ បក់ ប្រ្លះ រឺស ប្រើ ប្រគំ សាដាច់ តា ទីច ហង តាម ហៃ។

២៧ ហះកា ប៉ាក់ បក់ ប្រ្លះ រឺស ប្រើ ប្រគំ សាដាច់ ពីះ ទៀ អូ ទី ពៀ អូ អន់ត ត់ ជា អែ ពីះ ឡឹង ចំ ណោះ អុះ។ កាប៉ាច់ អែ អា ពិន អូ អន់តត់ កេះ ជា អែ ពីះ ឡឹង ចំ ណោះ»។

២៨ ផះ ណោះ យីស៊ូ បាំងហៀន កាំឡាំង ពីង ចារ រ៉ាំង វ៉មះ អែ កាប ម៉ែៗ ជា «អន់ដីស ជា អន់ហ្គាល់ អាញ លូ អូ អន់តត់ អាញ ពីះ ឡឹង ចំ ដេល។ ហះ កា អាញ ពីះ អូ ត្រត់ ញន កា អាញ បិច ពីះ អុះ យី ប្រ្លះ បិកកាតយ័ ប្រើ អាញ ពីះ តាទីច ហះកា អន់ដីស អូ អន់ហ្គាល់ អែ អុះ។

២៩ ហះកា អាញ អន់ហ្គាល់ អែ ខង អាញ ឡាច់ ឡឹង អែ យី អែ ឡាក់ ប្រើ អាញ ពីះ»។

៣០ កាតាំង អែ កាប នីណោះ ពូ កា ណាំង រ៉ុប យីស៊ូ ហះកា អូ ទី ពៀ ខិន ម៉ុត រ៉ុប អែ អុះ ខង ដាវ កាំឡាត់ មះ អែ បើ ទីល។

៣១ កាណុង កាំឡាំង ណោះ ទី ប៉ាណូស អៀង ដូវ សៀ យីស៊ូ ពូ កាប ជា «ហៃ អែ តាំបាង សារ អំវាញ អឹញ អៀង ខាក់ នីអៀ អែ តាទីច ហង បក់ ប្រ្លះ រឺស ប្រើ ប្រគំ សាដាច់ ណោះ»។

† ៧:២២ ៧:២២ គុន តាឡាប យើយ មះ សុនសាត អ៊ីស្រាអែល យី អន់ខៃ យើយ កាសិត អង់ការ កា គន កាម៉ាក អន់ខៃ តាំងហាម ដាវ អន់តិគំ ឡឹង កើត គន យីះ ដាវ ណោះ ត្រត់ ពីង ដាវ វ៉ាឡូវ កាតាម។ បំរ ហៃ ចាបាប់ មូត លេវី (លេវីនីយ) ១២:៣។

៣២ ម្ចាស់ ផាវ៉ាស៊ី ទី កាតាំង ពូ រ៉ះ កាហៀច ឡើង សារ យីស៊ូ នីអៀ ម្ចាស់ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រៈ លូ ម្ចាស់ ផាវ៉ាស៊ី កា ប្រើ ម្ចាស់ តាហាន ឡាក់ ញ៉ាម រោង វ៉ាម៉ះ ឡាក់ រ៉ុប យីស៊ូ។

៣៣ យីស៊ូ កាប ផា «អាញ ចឹង អ្នក លូ អន់ដីស បាប៊ែត ណារ៉ូ អូ ទុញ អុះ កេះ ណោះ អាញ ចឹង សីត ប៉ាត់ ប្រ្រៈ ឡាក់ ប្រើ អាញ ពីរ ពៃ ណារ៉ូ ហង។

៣៤ អន់ដីស ចឹង ពូយ ណាំង អាញ ហះកា ណាំង អូ ប៉ប អុះ ខង អន់ដីស អូ អូ ឡាក់ អុះ ប៉ាត់ ចារ អាញ ឡាក់ ណោះ»។

៣៥ ម្ចាស់ ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល កាកាប លូ គូប ផា «អើ អា យីត ចឹង ឡាក់ ប៉ាត់ ចំ បះ ពិន ចឹង ណាំង អើ អូ ប៉ប ? ញ៉ា អើ យីត ចឹង ឡាក់ ប៉ាត់ ម្ចាស់ សុនសាត ពិន ឡាក់ អ្វី ប៉ាត់ ប៉ាថេត អន់ទៀត ណោះ កេះណោះ ប៉ាំងហៀន ម្ចាស់ សុនសាត អន់ទៀត ណោះ ប ?

៣៦ ប៉ានីរ អើ កាប ផា "អន់ដីស ចឹង ណាំង អាញ ហះកា ណាំង អូ ប៉ប អុះ ចារ អាញ ឡាក់ ណោះ អន់ដីស អូ អូ ឡាក់ ដេល" សារ អើ កាប អា ទី ណី នីចម៍ ?»។

៣៧ ពឹង ដាវ អន់តីត ឡាក់ ពូ ប្រ្រៈ តាត់ អង់កេះ ប៉ុន ណោះ ឡាក់ ដាវ សាំខាន់ ហ្គីត យីស៊ូ អ្នក ហះ ម៉ាត់ កាំឡាក់ អើ កាប ម៉ែម ផា «ពៀ ហ្វែង ទៀត ចុ ឡាក់ ប៉ាត់ អាញ កេះណោះ អែត ពី។

៣៨ ពៀ សៀ អាញ អើ ណោះ ចឹង ទី ទៀត តាំងលេ ឡាក់ អន់ អាញ រ៉ុស ហូរ ឡាក់ ឡើង អើ ឡាក់ កា ពូ ទី ច្រាត់ រ៉ះ ពឹង ផាប ប៉ានីរ ប្រ្រៈ»។

៣៩ អើ កាប នីអៀ យី ប៉ុច រ៉ះ ឡើង សារ ប៉ាងាត់ ប៉ាលីង ប្រ្រៈ ឡាក់ បក់ សៀ អើ ចឹង ត្រត់ ទី ខង ផះ ណោះ ប្រ្រៈ បិកកាតយ បើ អន់ ប៉ាងាត់ ប៉ាលីង អើ អុះ ខង ប្រ្រៈ បើ តានី តាំប៉ោក យីស៊ូ អន់ ពូ ប៉ានេ។

៤០ ផះ កាំឡាក់ កាតាំង សារ អា កេះ ទី បក់ អន់ដា កាប ផា «អើ អា យី វ៉ា គីយ ប្រ្រៈ ឡាក់ ពិន អ្នក ក្យាត់ ណោះ ហង»។

៤១ បក់ អន់ដា កាប ផា «អើ អា យី បក់ ប្រ្រៈ រឿស អន់ ប្រ្រៈ សាដាច់»។ ហះ កា បក់ អន់ដា ណារ៉ូ កាប ប៉ាតែក ផា «បក់ ប្រ្រៈ រឿស អន់ ប្រ្រៈ សាដាច់ ណោះ អូ ត្រត់ ពីរ ឡើង ខេត កាលីឡេ អុះ។

៤២ ញ៉ា កាណុង ផាប ប៉ានីរ ប្រ្រៈ អូ ទី រ៉ះ ប ផា បក់ ប្រ្រៈ រឿស អន់ ប្រ្រៈ សា ដាច់ ណោះ ចឹង ពីរ ឡើង ផ្លុង វ៉ាច សាដាច់ ដាវីត លូ អើ ចឹង ពីរ ឡើង ស្រុក បេតា លេហិម ឡាក់ ស្រុក កាណេត សាដាច់ ដាវីត ដេល ?»

៤៣ ទីល នីណោះ ពូ កា តាប៉ុញ លូ គូប សោប ញុន កា យីស៊ូ។

៤៤ កាណុង កាំឡាក់ ពូ ណោះ ទី បក់ អន់ដា ប៉ុច រ៉ុប យីស៊ូ ហះកា អូ ទី ពៀ ខិន ម៉ុត រ៉ុប អើ អុះ។

៤៥ កេះណោះ ម្ចាស់ តាហាន ឡាក់ ញ៉ាម រោង រ៉ាម៉ែ កា ឡាក់ ប៉ាក់ ម្ចាស់ ម៉ែត ក្រា គំ រ៉ាម៉ែ ប្រ្រឹះ លូ ម្ចាស់ ផាវ៉ាស៊ី។ ម្ចាស់ ណោះ អំបញ្ជ អន់ខែ ផា «ញ៉ា ត្រាត់ អន់ ដីស អូ រ៉ុប អែ ណោះ អ្យក់ ពីះ ប៉ាក់ អា ?»

៤៦ ម្ចាស់ តាហាន តើល ផា «អូ យើយ ទី ញ៉ា កាប ឡាក់ កា អែ ណោះ អុះ»។

៤៧ ម្ចាស់ ផាវ៉ាស៊ី កាប កា អន់ខែ ផា «ញ៉ា អែ ទី ប៉ាលូ អន់ដីស ដេល ប ?

៤៨ កាណុង កាំឡាំង ម្ចាស់ ម៉ែត ណាំផា លូ ម្ចាស់ ផាវ៉ាស៊ី អូ ទី ញ៉ា ស្បើ អែ អុះ។

៤៩ ទី ដឹង ម្ចាស់ ប៉ាសុន ឡាក់ អូ អូ ចាបាប ស្បើ អែ។ អន់ខែ ណោះ ស៊ិត កា ម្ចាស់ ប្រ្រឹះ ប៉ាស្យាប កេះ»។

៥០ កាណុង កាំឡាំង ម្ចាស់ ផាវ៉ាស៊ី ណោះ ទី កាម៉ាក់ ម៉ោញ ដូរ សិច នីកូដេម បក់ ឡាក់ ចាចាក ប៉ាក់ យីស៊ូ ផះ កាម៉ាំង អន់ទ្រួល ពៃ អែ កាប ផា

៥១ «តាម ចាបាប ម៉ែ ពិន អូ ត្រាត់ អ្យក់ ពូ ចែត ថូត អន់ទ្រួល អុះ ផា បើ កា តាំង ពូ រ៉ះ ឡឹង សារ អែ យច លូ ផា បើ កាតាំង អែ តើល សារ ពូ ច្រោម អែ ណោះ»។

៥២ ពូ តើល ផា «ញ៉ា អីស ម្ចាស់ កាលីឡេ ដេល ប ? ហត់ អីស យីត ហៃ អូ យើយ ទី រ៉ាគីយ ប្រ្រឹះ អែ ចំ កើត ឡឹង ខេត កាលីឡេ អុះ»។

[៥៣ កេះណោះ អន់ខែ កា ស៊ិត ប៉ាក់ ហី ញ៉ា ហី អែ ហង

៨

១ ហះកា យីស៊ូ ឡាក់ ប៉ាក់ ប៉ានីម តើម អូលេវ ឡុត។

២ ប៉ាក់ កាលី អែ ស៊ិត ប៉ាក់ រោង រ៉ាម៉ែ ណារ៉ុ។ ម្ចាស់ ប៉ាសុន ទីខូ ឡាក់ ប៉ាក់ ចារ អែ ណោះ អែ កា អង់អ្នក បាំងហៀន ពូ។

៣ ផះ ណោះ ណោយូ បាំងហៀន ចាបាប លូ ម្ចាស់ ផាវ៉ាស៊ី អន់ខែ ទី រ៉ុប អង់ កាន់ ម៉ោញ ដូរ ផះ តែប លូ កាម៉ាក់។ អន់ខែ អ្យក់ អង់កាន់ ណោះ អន់ អ្នក ពីង អន់តិគី កាំឡាំង អៀង

៤ កេះណោះ រ៉ះ លូ យីស៊ូ ផា «ណោយូ ពូ រ៉ុប អង់កាន់ អា ផះ អែ តែប លូ កា ម៉ាក់ រ៉ាលង កល់ ក្លោ អែ។

៥ កាណុង ផាបំ ចាបាប ប្រ្រឹះ រតី ម៉ូសេ រ៉ះ ប្រើ ពិន អ្យក់ អំហ្គោ ហីរ ប៉ាន់ តោ អ្នក អង់កាន់ នែវ អា។ កាប៉ាច អីស ចឹង យីត នីចម ?»

៦ អន់ខែ អំបញ្ជ នីណោះ យី បិច សាក់ លុង យីស៊ូ ភៀ ម៉ាក់ ទី សារ ច្រោម អែ ហះកា យីស៊ូ អង់កុញ ច្រាត់ តេះ លូ សាំប្លោ តី។

៧ ញុន កា អន់ខែ អំបញ្ជ តាឡាម យីស៊ូ កា អ្យរ អន់តាវ រ៉ះ កា អន់ខែ ផា «កាណុង កាំឡាំង អន់ដីស អា បក់ ចំ អូ ទី សារ យច ឡាក់ អន់ បក់ ណោះ អ្យ

† ៧:៥២ ហ្វា ពូ ច្រាត់ លូ តិ ម៉ោញ ចំលូន ឡាក់ ច្រាត់ អន់ទ្រួល ឡឹង ពូ អូ ទី ៧:៥៣-៨:១១ អុះ។

កំ អំហ្មោ ហ៊ីរ ប៉ាន់តោ អង់កាន់ អា អន់ទ្រួល ឡឹង ពូ ពិ»។

៨ កេះណោះ យីស៊ូ អង់កុញ ច្រាត់ តេះ ណារ៉ូ។

៩ សាត់ អន់ខែ កាតាំង យីស៊ូ កាប នីណោះ អន់ខែ កា ចាក ឡាច់ ឡឹង ចារ ណោះ ម៉ោញ ទង ម៉ោញ ដូវ ម៉ោញ ទង ម៉ោញ ដូវ ឡឹង ប៉ាណូស បក់ ក្រាត់ ឡឹង ពូ លើយ ទីល ទិ អ្នែ សល់ ដឹង យីស៊ូ លូ អង់កាន់ ណោះ ហង។

១០ ណោះ យីស៊ូ កា អ្សរ អន់តាវ កេះណោះ អ៊ែ កាប លូ អង់កាន់ ណោះ ផា «អី ណាង ម្នត បក់ កាប កា អីស ពែ ទិ ប៉ាត់ ចំ អន់ខែ ឡាណោះ? អូ ទី ពៀ ចឹង ចែក ថ្នត អីស ហង ប?»

១១ អង់កាន់ ណោះ តើល ផា «អូ ទី កេះ ពី តាំងឡា»។ យីស៊ូ រះ កា អ៊ែ ផា «អាញ កា អូ ចែក ថ្នត អីស ដេល។ ហត់ ចាក សីត ពិ ហះកា គីត អៀ ប៉ាត់ ម៉ាត់ អីស ដៃ ប្រ័តី យថ ណារ៉ូ ហង ហោត»។

សារ យីស៊ូ ផា ឡាកោ អ៊ែ យី តាតារ តាត់ តាតារ ពឹង អង់កក់ តេះ

១២ យីស៊ូ រះ កា ម្នត ប៉ាសុន ម៉ោញ ទង ណារ៉ូ ផា «អាញ យី តាតារ តាត់ តា តារ ពឹង អង់កក់ តេះ ពៀ ចាក ពួយ អាញ បក់ ណោះ អូ ចាក ទ្រង ម៉ាម៉ាំង អុះ យី អន់ខែ ចឹង ទី តាតារ ប៉ាណាំ អន់ ទី អាញ អ្នែ រីស»។

១៣ ម្នត ផាវ៉ាស៊ី តើល អ៊ែ ផា «អីស រះ សារ ឡាកោ អីស ទៅ សារ អីស រះ ណោះ អូ ទី ខា អុះ *»។

១៤ យីស៊ូ តើល អន់ខែ ផា «យី អាញ រះ ឡឹង សារ ឡាកោ អាញ ទៅ កា តាម កា សារ អាញ រះ ណោះ ទី ខា ដេល ខង អាញ អូ អន់តក់ កា ឡាកោ អាញ ពិះ ឡឹង ចំ ឡា ប៉ាត់ ចំ ហះកា អន់ដីស អូ អូ កា អាញ ពិះ ឡឹង ចំ ឡា ប៉ា ត់ ចំ អុះ។

១៥ អន់ដីស តាត់ស៊ុន សារ កា ពូ គុន ប៉ាណូស ហះកា អាញ អូ តាត់ស៊ុន សារ កា ពៀ នែវ អា អុះ។

១៦ ផា អាញ តាត់ស៊ុន សារ កា ពូ សារ អាញ តាត់ស៊ុន ណោះ កា ត្រត់ ពួយ សារ តាទីច ដេល ខង អូ ត្រត់ ដឹង អាញ អុះ តាត់ស៊ុន សារ យី ទី អាញ លូ ពី អាញ ឡាក់ ប្រើ អាញ ពិះ ញីន តាត់ស៊ុន សារ កា ពូ អន់ខូ។

១៧ កាណុង ចាបាប ម៉ះ អន់ដីស ទី រះ ផា ផា ទី ប៉ាណូស ពៀវ ដូវ ប្រ័តី ផា ញ៉ាន ណោះ ពូ កាត់ ហង។†

១៨ ទីល នីណោះ អាញ អា ហង ប្រ័តី ផាញ៉ាន កា ឡាកោ អាញ ទៅ ពី អាញ ឡាក់ ប្រើ អាញ ពិះ កា ប្រ័តី ផាញ៉ាន កា អាញ ដេល»។

* ៨:១៣ ៨:១៣ ពូ ផា ប៉ានីរ យីស៊ូ កាប អូ ទី ខា ញន កា អូ ទី ផាញ៉ាន រះ ប៉ាឡាក់ ឡឹង សារ ណោះ ទីល នីណោះ ពួយ ចាបាប ពូ អូ ត្រត់ សៀ សារ ណោះ អុះ។ † ៨:១៧ ៨:១៧ ប័រ ហៃ សារ អន់ ចាបាប លីក ទី ពៀវ (ចោទិយ/កថា) ១៧:៦; ១៩:១៥។

១៩ ពូ អំប៊ញ អ៊ែ ផា «ប៉ាត់ ចំ ពី អ៊ីស ណោះ អ៊ែ អ៊ែ?» យីស៊ូ តើល ពូ ផា «អន់ដីស អូ អន់ហ្គាល់ អាញ ពី អាញ កា អន់ដីស អូ អន់ហ្គាល់ ដេល។ ផា អន់ដីស អន់ហ្គាល់ អាញ ណោះ អន់ដីស ចឹង អន់ហ្គាល់ ពី អាញ ដេល»។

២០ យីស៊ូ កាប អា ផះ អ៊ែ ប៉ាំងហៀន ពូ ពីង ចារ រោង រ៉ាម៉ះ ត្រង់ ហះ ចារ ពូ ចែក ហ៊ុប សាំរ៉ាប់ ចែក លៀន អន់ កា ប្រ្លឹះ ហះកា អូ ទី បក់ ញើ រ៉ុប អ៊ែ អុះ ខង បើ ទីល ដាវ កាំឡាត់ ម៉ះ អ៊ែ។

២១ យីស៊ូ រ៉ះ កា ពូ ម៉ោញ ទង ណារ៉ូ ផា «អាញ ចឹង ឡាច់ ចាក ហង អន់ដីស ចឹង ពូយ ណាំង អាញ ហះកា អន់ដីស ត្រត់ តៅ ទីប ប្រ្លឹះ ចឹង អ្យក់ យ៉ូ លើយ សារ អន់ដីស យច។ ចារ អាញ ចឹង ឡា ណោះ អន់ដីស អូ អូ ឡា អុះ»។

២២ មូត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល កាកាប លូ គូប អន់ខែ ផា «ញ៉ា អ៊ែ ចឹង ប៉ាន់តៅ ឡាកោ ទៅ ប បះ អ៊ែ ផា "ប៉ាត់ ចារ អាញ ចឹង ឡា ណោះ អន់ ដីស អូ អូ ឡា អុះ?"»

២៣ យីស៊ូ រ៉ះ កា ពូ ណារ៉ូ ផា «អន់ដីស កើត ពីង អង់កក់ តេះ អា ហះកា អាញ ពីះ ឡឹង ប្លែង។ អន់ដីស ទី ពុត គុន ប៉ាណូស ដោច ដាច កាប៉ាច់ អាញ អូ ទី ពុត គុន ប៉ាណូស អុះ។

២៤ ខ អា ហង បះ អាញ រ៉ះ កា អន់ដីស ផា អន់ដីស ត្រត់ តៅ ទីប ប្រ្លឹះ ចឹង អ្យក់ យ៉ូ លើយ សារ អន់ដីស យច ខង អន់ដីស អូ ចៃ សៀ អាញ ៖ អន់ដីស ចឹង តៅ ទីប ប្រ្លឹះ ចឹង អ្យក់ យ៉ូ សារ យច ហង»។

២៥ ពូ អំប៊ញ អ៊ែ ណារ៉ូ ផា «ញើ អ៊ីស អា?» អ៊ែ តើល ផា «ឡាក់ កា អាញ រ៉ះ កា អន់ដីស ឡឹង ប៉ាន់ដា ពៃ កេះ។

២៦ អាញ ទី សារ អៀង ត្រត់ កាប លូ ត្រត់ តាត់ស៊ុន កា អន់ដីស ហះកា សារ អាញ រ៉ះ កា អន់ដីស ណោះ ស៊ុត កា សារ អាញ កាតាំង ឡឹង បក់ ប្រើ អាញ ពីះ គ្រីប សារ អ៊ែ រ៉ះ ណោះ យី ដាក់ ត្រង់ តាទីច»។

២៧ អន់ខែ អូ ហ្គង់ អុះ កា យីស៊ូ រ៉ះ ឡឹង សារ ពី អ៊ែ ណោះ។

២៨ ទីល នីណោះ យីស៊ូ រ៉ះ កា អន់ខែ ណារ៉ូ ផា «ប៉ាត់ អន់ដីស លឹក ប៉ាណូស អាញ ទៀន ណោះ អន់ដីស ចឹង អន់ហ្គាល់ អាញ ហង * អន់ដីស កា ចឹង អូ អន់តត់ ផា ទី ដាវ ញ៉ា ឡាក់ អាញ ទី ប្រគី អូ ត្រត់ អាញ អេង កា ឡាកោ អាញ ទៅ អុះ ទី សារ អាញ កាប យី អាញ កាប ពូយ សារ ពី អាញ ទី ប៉ាំងហៀន អាញ ណោះ ហង។

៖ ៨:២៤ ៨:២៤ អាញ ពៀត គុល រ៉ុច លូ ប៉ានីរ ប្រ្លឹះ បិកកាតយ័ ផះ អ៊ែ រ៉ះ សិច អ៊ែ កា រត់ ម៉ូសេ ពៃ។ បំរ ហៃ សារ ឡាច់ (និក្ខមន៍) ៣:១៤។ S ៨:២៨ ៨:២៨ យីស៊ូ កាប នីអៀ យី កាប ឡឹង ដាវ ពូ ចឹង ប៉ាន់តៅ អ៊ែ ពីង អ៊ែង គីង។ * ៨:២៤ ៨:២៤ អាញ ហង ពៀត គុល រ៉ុច លូ ប៉ានីរ ប្រ្លឹះ បិកកាតយ័ ផះ អ៊ែ រ៉ះ សិច អ៊ែ កា រត់ ម៉ូសេ ពៃ។ បំរ ហៃ សារ ឡាច់ (និក្ខមន៍) ៣:១៤។

២៩ ប្រ្លឹះ ឡាក់ ប្រើ អាញ ពីរ អែ អែ អន់ខូ លូ អាញ លើយ អែ អូ អ្នក អាញ អន់ អាញ អែ ម៉ោញ ដូរ អុះ ខង អាញ ប្រគំ ងារ ញ៉ា ឡាក់ ត្រគំ ពុត អែ លើយ»។

៣០ ផ្លះ យីស៊ូ រះ សារ ទិណោះ ទី ប៉ាណូស អៀង ដូរ សៀ អែ។

៣១ ផ្លះ ណោះ យីស៊ូ រះ កា សុនសាត អ៊ីស្រាអែល ឡាក់ សៀ អែ ណោះ ជា «ផា អន់ដីស រ៉ាប់ សៀ ប៉ានីរ អាញ លើយ ណោះ អន់ដីស សិះ អាញ តាទីច ហង។

៣២ អន់ដីស ចឹង អន់ហ្គាល់ សារ តាទីច សារ តាទីច ចឹង តង់ អន់ដីស អន់ រ៉ាវ៉ាច់ ឡឹង កេះ ទុច»។

៣៣ អន់ខែ តើល យីស៊ូ ជា «ញីន យី គន សោ រកំ អាប្រាំហាំ ញីន អូ យើយ កេះ ទុច ពូ អុះ ញ៉ា ត្រគំ អីស ជា "អន់ដីស ចឹង រ៉ាវ៉ាច់ ឡឹង កេះ ទុច" នីណោះ ឡុក?»

៣៤ យីស៊ូ តើល ជា «អាញ ប៉រ រះ កា អន់ដីស តាទីច ញី ប្រគំ យច ប៉ាណូ ស ណោះ អែ កេះ ទុច សារ យច ហង។

៣៥ ម្នត ទុច ពូ អូ អែ កាណុង ហី លើយ អុះ ទី ដឹង គន ពី តាំងឡា ណោះ ហង អែ កាណុង ហី ណោះ លើយ។

៣៦ ផា គន ប្រ្លឹះ តង់ អន់ដីស ណោះ អន់ដីស ចឹង រ៉ាវ៉ាច់ ឡឹង កេះ ទុច តា ទីច ហង។

៣៧ អាញ អូ ដេល កា អន់ដីស គន សោ អាប្រាំហាំ ហះកា អន់ដីស ណាំង ប៉ាន់តោ អាញ ខង ប៉ានីរ អាញ អូ អែ កាណុង ពុត អន់ដីស។

៣៨ អាញ កាប ឡឹង សារ ញ៉ា ឡាក់ អាញ ទី ប៉បំ ពីង ពី អាញ ផ្លះ អាញ អែ អន់ខូ លូ អែ កាប៉ាច់ អន់ដីស ប្រគំ ពូយ សារ ញ៉ា ឡាក់ អន់ដីស ទី កាតាំង ឡឹង ពី អន់ដីស ដេល»។

៣៩ អន់ខែ តើល យីស៊ូ ជា «ពី ញីន យី រកំ អាប្រាំហាំ»។ យីស៊ូ តើល អន់ ខែ ជា «ផា អន់ដីស គន សោ អាប្រាំហាំ តាទីច អន់ដីស ចឹង ប្រគំ សារ ដាក់ ឡាក់ កា អែ យើយ ប្រគំ ណោះ ដេល។

៤០ ហះកា កិញអៀ អា អន់ដីស បិច ប៉ាន់តោ អាញ ឡាក់ រះ សារ តាទីច ឡាក់ អាញ ទី កាតាំង ឡឹង ប្រ្លឹះ បិកកាតយំ ហះកា អាប្រាំហាំ អូ ទី ប្រគំ នីណោះ អុះ។

៤១ ហះកា អន់ដីស ផ្លះ អែ ប្រគំ ពូយ ងារ ញ៉ា ឡាក់ ពី អន់ដីស ទី ប្រ គំ»។ អន់ខែ តើល យីស៊ូ ជា «ញីន អូ ត្រគំ គន អូ ទី ពី អុះ ពី ញីន ដឹង ម៉ោញ យី ប្រ្លឹះ បិកកាតយំ»។

៤២ យីស៊ូ កាប ជា «ផា ពី អន់ដីស ប្រ្លឹះ បិកកាតយំ តាទីច អន់ដីស ចឹង បិច ចៃ កា អាញ ហង ខង អាញ ឡាច់ ឡឹង ប្រ្លឹះ បិកកាតយំ ណោះ

ហង។ អាញ ពីរ ប៉ាត់ អា អូ ត្រត់ ឡាច់ ឡឹង ពុត អាញ ទៅ អុះ យី ប្រ្លឹះ បិកកាតយ័ ប្រើ អាញ ពីរ។

៤៣ ញ៉ា ត្រត់ អន់ដីស អូ ហ្លង់ ឡឹង សារ អាញ រះ អា ? យី ឡាច់ ឡឹង អន់ដីស អូ ចៃ សាំយ៉ាង ប៉ានីរ អាញ។

៤៤ អន់ដីស យី គន សោ ប្រ្លឹះ បឹត សាតាំង អន់ដីស បិច ប្រ្រីត ពួយ ពុត ពី អន់ដីស។ ឡឹង សើត ពៃ អើ ខុ ប៉ាន់តោ ប៉ាណូស អើ អូ ប្រ្រីត ពួយ សារ តា ទីច អុះ ខង កាណុង ពុត អើ អូ ទី សារ តាទីច ឡាក់។ ជា អើ កាប ពូង យី ឡាច់ ឡឹង ពុត អើ ទៅ ខង អើ ឡាក់ ម៉ែត ពូង លូ ពី បក់ ពូង។

៤៥ ញន កា អាញ រះ សារ តាទីច បះ អន់ដីស អូ សៀ អាញ។

៤៦ កាណុង កាំឡាង អន់ដីស អា ញី ចឹង អូ ច្រោម ជា អាញ ប្រ្រីត សារ យច ? ជា អាញ រះ សារ តាទីច ខ ញ៉ា បះ អន់ដីស អូ សៀ អាញ ?

៤៧ ញី ប៉ា សុន ប្រ្លឹះ បិក កាតយ័ បក់ ណោះ ចៃ សាំយ៉ាង ប៉ានីរ ប្រ្លឹះ ហះកា អន់ដីស អា អូ ត្រត់ ប៉ាសុន ប្រ្លឹះ បិកកាតយ័ អុះ បះ អន់ដីស អូ ចៃ សាំយ៉ាង នីអៀ»។

៤៨ មូត ម៉ែត ណាំជា សុនសាត អ៊ីស្រាអែល តើល អើ ជា «ត្រត់ តាទីច ហង ញីន ជា អីស យី សុនសាត សាម៉ារី លូ អីស ប្រ្លឹះ បឹត ម៉ុត ណោះ»។

៤៩ យីស៊ូ តើល ជា «អាញ អូ ទី ប្រ្លឹះ បឹត ម៉ុត អុះ យី អាញ កា រុប ពី អាញ ហះកា អន់ដីស បីងាយ កាប អូ ដាក់ កា អាញ។

៥០ អាញ អូ ណាំង អន់ ពូ ប៉ានេ ឡាកោ អាញ ទៅ អុះ ហះកា ទី ម៉ោញ ដូរ ផះ អ្វៃ ណាំង អន់ ពូ ប៉ានេ អាញ អើ ណោះ យី បក់ ចឹង តាត់សិន សារ កា ប៉ាណូស ទីខុ។

៥១ អាញ បរ រះ កា អន់ដីស តាទីច ញី រ៉ាប សៀ ប៉ានីរ អាញ បក់ ណោះ ចឹង អូ តោ អុះ»។

៥២ មូត ម៉ែត ណាំជា កាប ជា «កិញអៀ អា ញីន អូ ឡាក់ៗ កេះ យី អីស ម៉ុត ប្រ្លឹះ តាទីច ហង រត់ អាប្រាហាំ លូ មូត រ៉ាគីយ ប្រ្លឹះ អន់ខៃ តោ ទី កេះ ហះ កា អីស ខិន កាប ជា ញី រ៉ាប សៀ ប៉ានីរ អីស បក់ ណោះ ចឹង អូ តោ អុះ។

៥៣ ញ៉ា អីស តីស ឡឹង រត់ អាប្រាហាំ លូ មូត រ៉ាគីយ ប្រ្លឹះ ឡាក់ តោ កេះ ណោះ ប ? ញី អីស យីត ជា ឡាកោ អីស អា»។

៥៤ យីស៊ូ តើល ជា «ជា អាញ ប៉ានេ ឡាកោ អាញ ទៅ សារ ប៉ានេ ណោះ អូ ទី ខា អុះ ហះកា ពី អាញ ឡាក់ ប៉ានេ អាញ យី អើ ណោះ ហង ឡាក់ អន់ដីស ជា ប្រ្លឹះ អន់ដីស ណោះ។

៥៥ អន់ដីស អូ អន់ហ្គាល់ អើ ហះកា អាញ អន់ហ្គាល់ អើ។ ជា អាញ ជា

អូ អន់ហ្គាល់ អើ យី អាញ កាប ពួង ឡាក់ កា អន់ដីស ដេល ហះកា អាញ អន់ ហ្គាល់ អើ តាទីច លូ អាញ ប្រ័គី ពួយ ប៉ានីរ អើ ដេល។

៥៦ អាប្រាហាំ ឡាក់ រគី អន់ដីស អើ ទី ពុត ហោក រគី ញុន កា អើ ចឹង បប័ អាញ ពីះ កិញអៀ អា អើ ទី បប័ តាទីច អើ ហោក រគី ខាក់»។

៥៧ សុនសាត អ៊ីស្រាអែល កាប កា អើ ជា «អីស អា អាញ បើ ទីល ៥០ សា ណាំ សាំ ញ៉ា ត្រគី អីស ជា បប័ រគី អាប្រាហាំ នីណោ?»។

៥៨ យីស៊ូ តើល អន់ខែ ជា «អាញ បប័ រះ កា អន់ដីស តាទីច អន់ទ្រូល ឡឹង អាប្រាហាំ បើ កើត អាញ អ្នែ កេះ ។»។

៥៩ ពូ ទូញ អំហ្គោ ចឹង ហីរ ប៉ាន់តោ យីស៊ូ ហះកា អើ ប្លាច ឡាកោ អូ អន់ ពូ បប័ កេះណោះ ចាក ឡាច ឡឹង រោង រ៉ាមៈ ប្រ្រះ ដិត។

៩

សារ យីស៊ូ តាត់ តាតារ ម៉ាត់ កា ប៉ាណូស ម៉ាម៉ាំង ម៉ាត់

១ ផះ យីស៊ូ ចាក រទ្រង អើ បប័ ប៉ាណូស ម៉ោញ ដូរ ម៉ាម៉ាំង ម៉ាត់ ឡឹង កើត។

២ មូត សិះ អំបញ្ច លូ យីស៊ូ ជា «ណោយូ ប៉ាណូស អា ម៉ាម៉ាំង ម៉ាត់ ឡឹង កើត នីអៀ សារ យច ញើ ប្រ័គី កា អើ អា? សារ យច អើ ទៅ ញ៉ា សារ យច មើត ពី អើ?»

៣ យីស៊ូ តើល ជា «អើ ម៉ាម៉ាំង ម៉ាត់ អូ ត្រគី ឡាច ឡឹង សារ យច មើត ពី អើ លើ សារ យច អើ ទៅ អុះ អើ ម៉ាម៉ាំង ម៉ាត់ នែរ អា ភៀ អន់ ប្រ្រះ បិកកាតយ័ តាំបាង សារ អំរ៉ាញ អីញ ពីង អើ។

៤ ពិន ត្រគី ប្រ័គី ង៉ារ មះ ប្រ្រះ បិកកាតយ័ ឡាក់ ប្រើ អាញ ពីះ អន់តាន់ អ្នែ តាតារ ខង បើត ណារ ចឹង ម៉ាំង ហង អូ ទី ញើ ចឹង អូ ប្រ័គី ង៉ារ អុះ។

៥ ផះ អាញ អ្នែ ពីង អង់កក់ តេះ អា អាញ ឡាក់ តាតារ តាត់ តាតារ ពីង អង់ កក់ តេះ»។

៦ កេះ អើ កាប នីណោ? កេះ អើ កាសុះ ពីង តេះ ប្រ័គី តេះ ត្រប់ ឡាប ពីង ម៉ាត់ ប៉ាណូស បក់ ប្រ្រៃល ណោះ។

៧ កេះណោះ អើ រះ កា ប៉ាណូស បក់ ប្រ្រៃល ណោះ ជា «ហត់ អីស ឡាំ ប៉ាច ម៉ាត់ ប៉ាត់ ទៀក ស្រះ ស៊ីឡោម តោ ពី» (សិច ស៊ីឡោម អា ទី ណី ជា «ប៉ាណូស បក់ ពូ ប្រើ អើ ឡាំ»)។ អើ កា ឡាំ ប៉ាច ម៉ាត់ តាទីច ប៉ាត់ អើ រ៉ៃល សីត ម៉ាត់ អើ កា តាតារ ឡុត។

៨ ប៉ាណូស បក់ អ្នែ ហី រក្សាម អើ លូ បក់ យើយ បប័ អើ អ្នែ បប័ លៀន ពៃ ពូ កាប ជា «ប៉ាណូស អា បក់ អ្នែ បប័ លៀន ពៃ អា ឡា»។

† ៨:៥៨ ៨:៥៨ អាញ អ្នែ កេះ ញើត គុល រ៉ៃច លូ ប៉ានីរ ប្រ្រះ បិកកាតយ័ ផះ អើ រះ សិច អើ កា រគី ម៉ូសេ ពៃ។ បប័ ហៃ សារ ឡាច (និក្ខមន៍) ៣:១៤។

៩ បក់ អន់ដា ជា «អើ តាទីច ហង» បក់ អន់ដា ជា «អូ ត្រក់ អុះ ប៉ាណូស អា ក្រានី កា ម៉ុះ ម៉ាត់ រឺច លូ អើ»។ ហះកា ប៉ាណូស បក់ ប្លែល ណោះ តើល ជា «យី អាញ តាទីច ហង»។

១០ ពូ កា អំបញ្ច អើ ជា «ប្រគី នីចមី បះ ម៉ាត់ អីស តាតារ កេះ នីអៀ?»

១១ អើ រ៉ះ កា ពូ ជា «ប៉ាណូស បក់ សិច យីស៊ូ អើ ប្រគី តេះ គ្រប់ ឡាប ពីង ម៉ាត់ អាញ កេះណោះ អើ រ៉ះ ជា "ហត់ អីស ឡា ប៉ាច ម៉ាត់ ប៉ាត់ ទៀក ស្រះ ស៊ី ឡោម តោ ពិ"។ អាញ កា ឡា ប៉ាច ម៉ាត់ តាទីច ជាឌី ម៉ាត់ អាញ កា តាតារ ឡូត»។

១២ ពូ អំបញ្ច អើ ណារ៉ូ ជា «រគី ណោះ អើ អ៊ែ ប៉ាត់ ចំ?» អើ តើល ជា «អាញ អូ អូ អុះ»។

១៣ កេះណោះ ពូ ប៉ាណាំ ប៉ាណូស ម៉ាម៉ាង ម៉ាត់ ណោះ ឡា ប៉ាត់ មូត ផាវ៉ា ស៊ី។

១៤ ដាវ យីស៊ូ ប្រគី តេះ គ្រប់ លូ តាត់ អន់ដាត់ ប៉ាណូស ម៉ាម៉ាង ម៉ាត់ ណោះ យី ពីង ដាវ ពូ វ៉ាឡូរ*។

១៥ ខ អា ហង បះ មូត ផាវ៉ាស៊ី ប៉ាណាំ គ្រប់ អំបញ្ច ឡឹង សារ ពូ ប្រគី នីចមី បះ ម៉ាត់ អើ តាតារ ណោះ។ អើ កា រ៉ះ ជា «អើ ប្រគី តេះ គ្រប់ ឡាប ពីង ម៉ាត់ អាញ កេះណោះ អាញ កា ឡា ប៉ាច ម៉ាត់ ជាឌី ម៉ាត់ អាញ កា តាតារ ឡូត»។

១៦ មូត ផាវ៉ាស៊ី បក់ អន់ដា កាប ជា «ប៉ាណូស ណោះ អូ ត្រក់ ឡាច់ ឡឹង ប្រ្រះ បិកកាតយ័ អុះ ខង អើ អូ ប្រគី ពួយ ចាបាប សាំវ៉ាប ដាវ វ៉ាឡូរ»។ បក់ អន់ដា កាប ជា «នីចមី ប៉ាណូស អូ ដាត់ អូ ប្រគី សារ អំវាញ អើញ ដេល ប?» ញុន កា សារ អា អន់ខែ កា តាប៉ុញ លូ គ្រប់ សោប។

១៧ អន់ខែ អំបញ្ច លូ បក់ ម៉ាម៉ាង ណោះ ម៉ោញ ទង ណារ៉ូ ជា «កា ប៉ាច់ អីស នីចមី អីស ផា អីស បក់ តាត់ តាតារ ម៉ាត់ អីស ណោះ អើ ប៉ាណូស នីចមី?» អើ តើល ជា «រគី ណោះ យី វ៉ាគីយ ប្រ្រះ តាទីច ហង»។

១៨ ហះកា មូត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល អូ សៀ អុះ ជា បក់ ម៉ា ម៉ាង ម៉ាត់ អា អើ ម៉ាម៉ាង ឡឹង សើត ពែ ហះកា កិញអៀ អា អើ តាតារ កេះ ទីល នីណោះ អន់ខែ កា អើ ម៉ែត ពី អើ ណោះ អំបញ្ច ហិ។

១៩ ពូ អំបញ្ច លូ ម៉ែត ពី អើ ជា «ញ៉ា គន អីស អា ហង ប? អន់ដីស ជា អើ ម៉ាម៉ាង ម៉ាត់ ឡឹង កើត ពែ? ញ៉ា ត្រក់ កិញអៀ អា អើ តាតារ កេះ?»

២០ ម៉ែត ពី បក់ ម៉ាម៉ាង ម៉ាត់ តើល ជា «អើ អា គន ញីន តាទីច សាត់ អើ កើត ពែ កា ម៉ាម៉ាង ម៉ាត់ ឡូត។

* ៩:១៤ ៩:១៤ តាម ចាបាប មូត ផាវ៉ាស៊ី ពូ ជា ប្រគី តេះ គ្រប់ សាឡើ លូ ប្រគី ដាវ ពីង ម៉ុរ។ ពូ អូ អន់ ដេល តាត់ អន់ដាត់ ប៉ាណូស ពីង ដាវ វ៉ាឡូរ ដេល ជា អូ ត្រក់ សារ ចាំបាច់។

២១ ឡើង សារ នីចម៍ បះ អើ តាតារ ម៉ាត់ អា ញីន អូ អូ អុះ ញើ ប្រឹក្តី តាត់ តា តារ ម៉ាត់ អើ អា ញីន កា អូ អូ ដេល។ អន់ដីស អំបញ្ច អើ ទៅ ពិ ខង អើ តិស កេះ អើ អូ រះ កេះ»។

២២ មើត ពី អើ កាប នីណោះ ញុន កា អូ កា មូត ម៉ែត ណាំផា ខង មូត ណោះ អន់ខៃ វែវ ពុត គូប សោប កេះ ផា បក់ ចំ រះ ផា យីស៊ូ ឡាក់ សាដាច់ ប្រ្លះ រើស ណោះ បក់ ណោះ ត្រក់ តាំងហ្សិត ឡាច់ ឡើង កាំឡាំង សួន អៀង ឡូត។

២៣ ខ ណោះ ហង បះ អន់ខៃ កាប ផា «អន់ដីស អំបញ្ច អើ ទៅ ពិ ខង អើ តិស កេះ»។

២៤ មូត ផា វ៉ាស៊ី កា អើ ប៉ាណូស បក់ ម៉ាម៉ាំង ម៉ាត់ ណោះ អំបញ្ច ម៉ៅញ ទង ណារ៉ូ។ កេះណោះ អន់ខៃ រះ កា បក់ ម៉ាម៉ាំង ម៉ាត់ ណោះ ផា «អីស ត្រក់ កាប សារ តាទីច ហះ ម៉ាត់ ប្រ្លះ បិកកាតយ័។ កាប៉ាច់ អើ ណោះ ញីន អូ អន់តត់ ផា អើ ណោះ យី ប៉ាណូស អូ ដាក់ តាទីច»។

២៥ កាម៉ាក់ បក់ ម៉ាម៉ាំង ម៉ាត់ ណោះ អើ តើល ផា «រតី ណោះ ដាក់ លើ អូ ដាក់ អាញ អូ អូ អុះ អាញ អូ ដឹង ផះ សើត ពៃ អាញ ម៉ាម៉ាំង ម៉ាត់ ហះកា កិញ អៀ អា អាញ តាតារ កេះ»។

២៦ មូត ផា វ៉ាស៊ី អំបញ្ច ម៉ៅញ ទង ណារ៉ូ ផា «អើ ប្រឹក្តី នីចម៍ អន់ដា កា អីស បះ ម៉ាត់ អីស តាតារ?»

២៧ អើ តើល ពូ ផា «អាញ រះ កា អន់ដីស ឡើង អន់ឡូល ពៃ កេះ ហះកា អន់ ដីស អូ សៀ អាញ អុះ។ ញ៉ា ត្រក់ អន់ដីស បិច កា អាញ រះ ម៉ៅញ ទង ណារ៉ូ នីអៀ? យី អន់ដីស បិច ប្រឹក្តី សិះ អើ ដេល ហង តាម ហៃ»។

២៨ មូត ផា វ៉ាស៊ី តះ កាប បឹងាយ កា អើ ផា «អីស ហង សិះ អើ ញីន អូ ត្រក់ សិះ អើ អុះ ញីន សិះ រតី ម៉ូសេ។

២៩ ញីន អូ អន់តត់ ផា ប្រ្លះ បិកកាតយ័ ទី រះ កា រតី ម៉ូសេ តាទីច ហះកា អើ ណោះ ញីន អូ អូ កា អើ ពីះ ឡើង ចំ អុះ»។

៣០ កាម៉ាក់ ណោះ តើល ពូ ផា «សារ អា តាង តាទីច ខង អន់ដីស ផា រតី ណោះ អូ អូ កា អើ ពីះ ឡើង ចំ នីអៀ ហះកា អើ ប្រឹក្តី អន់ ម៉ាត់ អាញ តាតារ កេះ។

៣១ ពិន អូ អន់តត់ កេះ ផា ប្រ្លះ បិកកាតយ័ អូ សាំយ៉ាំង ប៉ានីវ ប៉ាណូស អូ ដាក់ អុះ ហះកា ផា ញើ អ៊ូល កូតិ សៀ អើ លូ ប្រឹក្តី ពួយ ពុត អើ ណោះ អើ ចឹង សាំយ៉ាំង ប៉ាណូស ណោះ។

៣២ ឡើង សើត ពៃ ពិន អូ យើយ កាតាំង ទី ប៉ាណូស ញើ អូ ប្រឹក្តី អន់ កា ប៉ាណូ ស ម៉ាម៉ាំង ម៉ាត់ ឡើង ឡាច់ ឡើង រ៉ាច់ កើត តាតារ អុះ។

៣៣ ផា រត៌ ណោះ អូ ត្រត់ ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័ អើ អូ អូ ប្រត៌ សារ អំរ៉ាញ អើញ ញ៉ា អះ»។

៣៤ ពូ កាប កា អើ ផា «អីស ឡាក់ ប៉ាណូស អូ ដាត់ ឡឹង កើត ញ៉ា ត្រត់ អីស ខិន កាប កា ញិន នីអៀ?» អន់ខែ កា តាំងហ្សិត ឡាច់ អើ តែង ឡឹង។

៣៥ យីស៊ូ អូ អន់តត់ ផា ពូ តាំងហ្សិត ឡាច់ បក់ ម៉ាម៉ាំង ម៉ាត់ ណោះ កេះ យី ស៊ូ កា ឡា ណាំង អើ ប៉ាត់ ប៉ប អើ កេះ កា អំបញ្ច ផា «នីចម អីស សៀ ដេល ប បក់ តាត តាតារ ម៉ាត់ អីស ពៃ †?»

៣៦ អើ តើល ផា «អី គ្លីញ ពៀ ប៉ាណូស ណោះ បរ រះ កា អាញ ណើ ម៉ាត់ អាញ សៀ អើ ដេល»។

៣៧ យីស៊ូ តើល អើ ផា «អីស ប៉ប អើ កេះ យី បក់ ផះ អៃ កាកាប លូ អីស អា ហង ប៉ាណូស ណោះ»។

៣៨ អើ តើល យីស៊ូ ផា «អី ពី តាំងឡា អាញ សៀ អីស កេះ»។ អើ កា កា ដាប សាំប្លឹះ យីស៊ូ។

៣៩ កេះណោះ យីស៊ូ កាប ផា «អាញ ពីះ ពីង អង់កក់ តេះ អា យី អាញ ពីះ ភៀ តាត់សិន សារ កា ប៉ាណូស លូ ប្រត៌ អន់ បក់ ម៉ាម៉ាំង ម៉ាត់ កើត តាតារ បក់ តាតារ ម៉ាត់ អន់ កើត ម៉ាម៉ាំង ឡុត»។

៤០ ទី មុត ផា រ៉ាស៊ី អន់ដា បក់ អៃ រក្សាម អើ កាតាំង អើ ផា នីណោះ កា តើល ផា «នីចម ញិន អា ប៉ាណូស ម៉ាម៉ាំង ម៉ាត់ ដេល ប?»

៤១ យីស៊ូ តើល អន់ខែ ផា «ផា អន់ដីស ម៉ាម៉ាំង ម៉ាត់ តាទីច ណោះ អន់ដីស អូ ទី ថូត ហង។ ហះកា ញុន កា អន់ដីស ផា អន់ដីស តាតារ ម៉ាត់ នីអៀ ហង បះ អន់ដីស ទី ថូត លើយ»។

90

សារ យីស៊ូ ផា ឡាកោ យី តាំងឡា ដាត់ រង ចៀម

១ យីស៊ូ រះ ណារ ផា «អាញ បរ រះ កា អន់ដីស តាទីច ពៀ មុត កាណុង អន់ ទ្រង ចៀម អូ មុត ទ្រង អំបារ ហះកា អើ ហារ អន់ទ្រង មុត ទ្រង ចារ អន់ទៀ ត អើ ណោះ យី ប៉ាណូស អន់តុង ហង។

២ ប៉ាណូស បក់ មុត ទ្រង អំបារ បក់ ណោះ ហង ឡាក់ តាំងឡា រង ចៀម តា ទីច។

៣ បក់ ញ៉ាម អំបារ កា បើក អំបារ អន់ កា អើ មុត។ ចៀម ទីណោះ កា សាំ យ៉ាំង ប៉ានីរ អើ អើ កា អើ សិច ចៀម ម៉ៅញៗ កេះណោះ ប៉ាណាំ ឡាច់ ប៉ាត់ ឡឹង។

† ៩:៣៥ ៩:៣៥ បក់ តាត តាតារ ម៉ាត់ អីស ពៃ ពៀត គុល «គន ប៉ាណូស»។ ថាម៉ាដា ពិន ព្រៃ ពៀត អា ផា «ប៉ាណូស អាញ»។

៤ ប៉ាក់ អើ ប៉ាណាំ តាបល់ ចៀម ម៉ះ អើ ឡាច់ ប៉ាក់ ឡឹង ទី កេះ អើ កា ចាក អន់ទ្រួល ប៉ាណាំ ទ្រង់ ចៀម ចាក ពួយ អន់តីត ខង ចៀម សាំយ៉ាំង ប៉ានីរ អើ។

៥ ចៀម ទិណោះ អូ ចាក ពួយ ពូ អន់ទៀត អុះ យី អន់ខៃ ចឹង សាតាក់ អន់ ចាំងហាយុត ឡឹង ពូ ណោះ ខង អន់ខៃ អូ អន់ហ្គាល់ ប៉ានីរ ប៉ាណូស ណោះ»។

៦ យីស៊ូ កាប ពៀប អា អន់ កា ពូ សាំយ៉ាំង ហះកា ពូ អូ ហ្គង់ អុះ។

៧ ទីល នីណោះ អើ រ៉ះ កា អន់ខៃ ណារ៉ូ ជា «អាញ ប័រ រ៉ះ កា អន់ដីស តា ទីច អាញ អា ហង អំបារ សាំរ៉ាប់ ចៀម ម៉ុត។

៨ ទី មុត បក់ ពីះ អន់ទ្រួល ឡឹង អាញ មុត ណោះ ស៊ុត កា មុត អន់តុង ដោះ ហះកា ចៀម អូ សាំយ៉ាំង ប៉ានីរ អន់ខៃ អុះ។

៩ អាញ អា ហង ឡាក់ អំបារ បក់ ម៉ុត ទ្រង់ អាញ បក់ ណោះ ចឹង ទី សារ សាណុក សារ៉ាក លូ ចឹង ម៉ុត ឡាច់ ទីប ចឹង ទី សាម៉ោង សា ដេល។

១០ មុត បក់ អន់តុង ពីះ យីត ដឹង កា រ៉ុប អ្យក់ លូ ប៉ាន់តោ លូ ចាំឡាយ ណោះ ហង។ កាប៉ាច់ អាញ ពីះ ភៀ អន់ ពូ ទី អាញ រ៉ុស យី ទី អាញ រ៉ុស ដាក់ កាខាក់ តាទីច។

១១ អាញ អា ហង ឡាក់ តាំងឡា ដាក់ រង ចៀម។ តាំងឡា ដាក់ សាឡាក់ តោ ប៉ាតាង ចៀម អើ ទៅ។

១២ កាប៉ាច់ បក់ ប្រឹក្តី គូលី រង ចៀម ផះ អើ ប័ប សូ ព្រី អើ កា សាតាក់ អ្នក ចៀម ឡុត អន់ សូ ព្រី កាប់ សា កាប់ អូស លូ តាយិប កាប់ អន់ ចៀម សាតាក់ តាប្រះ តាប្រោង ខង ប៉ាណូស ណោះ អូ ត្រក់ តាំងឡា ចៀម តាទីច អុះ។

១៣ ប៉ាណូស ណោះ អើ អូ រ៉ុនរ៉ាយ កា ចៀម អុះ ខង អើ ក្រាន់ កា ប្រឹក្តី គូលី រង កា ពូ។

១៤ អាញ អា ហង ឡាក់ តាំងឡា រង ដាក់។ អាញ អន់ ហ្គាល់ ចៀម អាញ ចៀម អាញ កា អន់ហ្គាល់ អាញ ដេល

១៥ ឡាក់ កា ពី អន់ហ្គាល់ អាញ ឡាក់ កា អាញ អន់ហ្គាល់ ពី នីណោះ ដេល។ អាញ សាឡាក់ តោ ប៉ាតាង ចៀម អាញ។

១៦ អាញ ទី ចៀម អន់ទៀតៗ ណារ៉ូ ឡាក់ អូ អៃ កាណុង អន់ទ្រួង អា អាញ ត្រក់ ឡាក់ អ្យក់ ចៀម ទិណោះ អន់ ពីះ ប៉ាក់ អាញ ដេល ចៀម ណោះ ចឹង សាំ យ៉ាំង ប៉ានីរ អាញ ដេល។ ផះ ណោះ ចៀម ទិណោះ ចឹង ប៉ាក់ ដឹង ម៉ោញ តា ប័ល កា ចឹង ទី តាំងឡា រង ដឹង ម៉ោញ ដួរ ដេល។

១៧ ពី អាញ ប៉ុច កា អាញ ញុន កា អាញ សាឡាក់ តោ។ កេះណោះ អាញ ចឹង ទី អាញ រ៉ុស សីត ណារ៉ូ។

១៨ អូ ទី ពៀ អ្យក់ ឡាច់ អាញ រឺស ឡឹង អាញ ទី អុះ យី អាញ ទៅ សាឡាក់ តៅ។ ទី ដឹង អាញ ទៅ ថៃ សាឡាក់ តៅ លូ ទី អំរាញ អីញ រឺស សីត ណាវ ពួយ សារ ពី អន់តត់ រិះ កា អាញ»។

១៩ សារ អា ប្រឹក្ចី អន់ កា មូត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល តាប៉ុញ លូ គូប សោប ម៉ៅញ ទង ណាវ។

២០ ទី ប៉ាណូស អៀង ដូវ កាប ផា «អែ អា ប្រឹះ បឹត ម៉ុត កេះ អន់ទ្រុយ កេះ អែ អា។ សាំយ៉ាង ញ៉ា កា អែ អា»។

២១ បក់ អន់ដា ណាវ កាប ផា «ប៉ានីរ អា អូ ត្រក់ ប៉ានីរ ប៉ាណូស ម៉ុត ប្រឹះ អុះ។ ញ៉ា ប្រឹះ បឹត អូ ដេល ប តាត់ តាតារ ម៉ាត់ ប៉ាណូស ប្លែល?»។

២២ ផះ រ៉ាំងរ៉ាំង ណោះ យី ថុន គ្រីន ប៉ាត់ មៀង យេរូសាឡឹម ពូ ផះ ប្រឹក្ចី ប៉ុន ប៉ាយ៉ាម រ៉ាំង រ៉ាម៉ះ*។

២៣ យីស៊ូ កា ចាក សីត ចាក ឡាំ ពីង ឡាន រ៉ាំង រ៉ាម៉ះ ពីង ចារ អញ្ចុដុង ប៉ាន់ ទយ ពូ អែ ផា «ចារ សាឡាម៉ូន»។

២៤ មូត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល ពីះ អែ ជុំ យីស៊ូ លូ កាប ផា «អីស ប្រឹក្ចី អន់ ញីន រឺល រឺង ទីល ដាវ ចំ ណាវ? ផា អីស អា ហង បក់ ប្រឹះ រឺស អន់ ប្រឹក្ចី សាដាច់ ណោះ អីស រិះ ត្រង់ កា ញីន ពិ»។

២៥ យីស៊ូ តើល អន់ខែ ផា «អាញ រិះ កា អន់ដីស កេះ ហះកា អន់ដីស អូ សៀ អុះ។ ទី ងារ អាញ ប្រឹក្ចី ពួយ ប៉ានីរ ពី អាញ យី ងារ ទិណោះ ហង រិះ ឡឹង ឡាកោ អាញ។

២៦ ហះកា អន់ដីស អូ សៀ អុះ ខង អន់ដីស អូ ត្រក់ ចៀម អាញ

២៧ ខង ចៀម អាញ ទិណោះ អន់ខែ សាំយ៉ាង ប៉ានីរ អាញ អាញ កា អន់ ហ្គាល់ អន់ខែ ចៀម ណោះ កា ចាក ពួយ អាញ ដេល។

២៨ អាញ អន់ អន់ខែ ទី អាញ រឺស លើយ អន់ខែ ចឹង អូ តៅ អុះ អូ ទី ពៀ ចឹង រ៉ាត អ្យក់ អន់ខែ ឡឹង អាញ ទី អុះ។

២៩ ពី អាញ អន់ ចៀម ទិណោះ កា អាញ អែ ទី អំរាញ អីញ តីស ហ្វិត ឡឹង ពូ ទិណោះ អូ ទី ពៀ ចឹង អូ រ៉ាត អ្យក់ អន់ខែ ឡឹង តី អែ ទី អុះ។

៣០ អាញ លូ ពី អាញ យី ដឹង ម៉ៅញ»។

៣១ កាតាំង នីណោះ មូត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល ប៉ាណាំ គូប ទូញ អំហ្គោ ម៉ៅញ ទង ណាវ យីត ចឹង ហីរ ប៉ាន់តៅ យីស៊ូ។

* ១០:២២ ១០:២២ រប់ សាណាំ សុនសាត អ៊ីស្រាអែល ប្រឹក្ចី ប៉ុន ប៉ាយ៉ាម រ៉ាំង រ៉ាម៉ះ ភៀ កាចាំង កា សារ ម៉ៅញ ឡាក់ កើត ពីះ យី អែ ២០០ សាណាំ អន់ទ្រុល ឡឹង សារ អា។ រ៉ាំងរ៉ាំង ណោះ ទី សាដាច់ សុនសាត អន់ទៀត រ៉ាំងហៃ ប៉ាថេត អ៊ីស្រាអែល អែ ពុះ សាតេ សែន ប្រឹះ បឹត អែ កាណុង រ៉ាំង រ៉ាម៉ះ ប្រឹះ ប៊ិកកាតយី ប្រឹក្ចី អន់ រ៉ាំង រ៉ាម៉ះ កើត ទី សារ បឹត អឹក។ សុនសាត អ៊ីស្រាអែល តាកុះ លូ សាដាច់ ណោះ ទី ទ្រង អន់ខែ កេះណោះ អន់ខែ ប៉ាយ៉ាម រ៉ាំង រ៉ាម៉ះ អន់ ដាត់ ណាវ។

៣២ យីស៊ូ រ៉ះ កា អន់ខែ ជា «អាញ ទី តាំបាង ង៉ារ ដាក់ៗ ឡើង ពី អាញ អៀង កេះ អន់ អន់ដីស បំបំ កាណុង ង៉ារ ទិណោះ យី ង៉ារ អើ ចំ ប្រឹក្ច អន់ កា អន់ ដីស បិច ទូញ អំហ្គោ ហើរ ប៉ាន់តោ អាញ ?»

៣៣ អន់ខែ តើល ជា «ញីន បិច ប៉ាន់តោ អីស អូ ត្រក់ ញន កា ង៉ារ ដាក់ ឡាក់ អីស ប្រឹក្ច ណោះ អុះ យី ញន កា អីស កាប បីងាយ កា ប្រឹក្ច បិកកាតយ័ ខង អីស ឡាក់ ប៉ាណូស ហះកា អីស ជា អីស ប្រឹក្ច បិកកាតយ័»។

៣៤ យីស៊ូ តើល ជា «កាណុង ផាប់ ចាបាប់ ប្រឹក្ច ម៉ះ អន់ដីស ទី ប្រាក់ រ៉ះ ជា "ប្រឹក្ច បិកកាតយ័ កាប ជា 'អន់ដីស ឡាក់ ប្រឹក្ច' "។»។

៣៥ ពូ អូ អូ អ៊ូត អ្នក សារ កាណុង ផាប់ ប៉ានីរ ប្រឹក្ច អុះ។ ជា ផាប់ ប៉ានីរ ប្រឹក្ច រ៉ះ ជា បក់ សាំយ៉ាង ប៉ានីរ ប្រឹក្ច អន់ខែ ឡាក់ ប្រឹក្ច នីណោះ

៣៦ ខ ញ៉ា បះ អន់ដីស ជា អាញ កាប បីងាយ ប្រឹក្ច ? អាញ អា ប្រឹក្ច បិកកាតយ័ រឿស អាញ ប្រើ ដីរ ពីង អង់កក់ តេះ អា អាញ ក្រានី កា ជា អាញ ឡាក់ គន ប្រឹក្ច បិកកាតយ័ ទីល នីណោះ ញ៉ា ត្រក់ អន់ដីស ប៉ាងអាល អាញ នីអៀ?

៣៧ ជា អាញ អូ ប្រឹក្ច ពូយ សារ អំរ៉ាញ អីញ ឡាក់ ពី អាញ ប្រើ តាទីច ណោះ អន់ដីស ជែ សៀ អាញ ដៃ។

៣៨ ហះកា ជា អាញ ប្រឹក្ច សារ អំរ៉ាញ អីញ ពូយ ពី អាញ តាទីច យ័ អន់ ដីស អូ សៀ អាញ កាតាម ហត់ អន់ដីស សៀ ដឹង សារ អំរ៉ាញ អីញ ទិណោះ ពី ភៀ អន់ អន់ដីស អូ អន់តត់ ជា ពី អាញ អ៊ែ ពីង អាញ អាញ កា អ៊ែ ពីង ពី អាញ ដេល»។

៣៩ អន់ខែ ណាំង រ៉ុប យីស៊ូ ម៉ោញ ទង ណារ ហះកា អើ ចាក ប្លាច រ៉ាវ៉ាច ឡើង អន់ខែ។

៤០ យីស៊ូ យួង ទៀក ទ្រុង យដាន់ ឡាក់ ប៉ាក់ ហាង តោ ម៉ោញ ទង ណារ អើ កា អ៊ែ ហះ ណោះ ហង ត្រង់ ចារ យូហាន ឃើយ ប៉ាងហុំ មូត ប៉ាសុន ផះ អន់ទ្រូល ពៃ។

៤១ ទី ប៉ាណូស អៀង ឡាក់ ប៉ាក់ ចារ យីស៊ូ អន់ខែ កាប លូ គូប ជា «រតី យូហាន អូ ទី តាំបាង សារ អំរ៉ាញ អីញ ញ៉ា អុះ ហះកា ទី សារ ឡាក់ យូហាន ទី រ៉ះ ឡើង រតី អា ត្រក់ ទិណោះ»។

៤២ ទី ប៉ាណូស អៀង អ៊ែ ហះ ចារ ណោះ សៀ យីស៊ូ ដេល។

១១

សារ ឡាសា តោ

† ១០:៣៤ ១០:៣៤ សារ អា ឡាច ឡើង ផាប់ អញសៃ ប៉ានេ ប្រឹក្ច (ទំនុក/តម្កើង) ៨២:៦។

១ ប៉ាគី តេះ បេតថានី ទី កាម៉ាក់ ម៉ោញ ដូរ សិច ឡាសា អើ អីត ក្លាំង។ អើ ទី មី អង់កាន់ ពៀរ ដូរ សិច ម៉ាថា លូ ម៉ារី អ្វែ ពីង ស្រុក ណោះ ដេល។

២ ម៉ារី អា ហង ឡាក់ អ្សក់ សាប៊ូ ណាំហាម ជ្រោ ពីង ជុង យីស៊ូ ទីប អ៊ូត លូ សក់ អើ ទៅ។

៣ ម៉ាថា លូ ម៉ារី ប្រើ ពូ ឡាក់ រ៉ះ កា យីស៊ូ ជា «អី ពី តាំងឡា ប៉ាណូស ឡាក់ អីស បិច ចៃ ណោះ ពៃ អើ អីត ក្លាំង»។

៤ ផះ យីស៊ូ កាតាំង ពូ រ៉ះ នីណោះ អើ កាប ជា «អីត ណោះ អូ តៅ អុះ យី សារ៉ាប់ កា តាំបាង សារ អំរ៉ាញ អីញ ម៉ះ ប្រ្រះ បិកកាតយី លូ អន់ ពូ ប៉ប៉ សារ អំរ៉ាញ អីញ ម៉ះ គន អើ ញន កា សារ អីត អា»។

៥ យីស៊ូ បិច ខាក់ កា ម៉ាថា កា ម៉ារី លូ កា អុះ អន់ខៃ ឡាសា។

៦ ហះកា* ផះ អើ កាតាំង ពូ ជា ឡាសា អីត អើ កា អ្វែ ហះ ចារ ណោះ ទៅ ពៀរ ដាវ ណារ៉ូ។

៧ ឡែង ឡឺង ណោះ អើ រ៉ះ កា សីះ អើ ជា «ពិ ពិន សីត ប៉ាគី ខេត យូដា ឡុត»។

៨ សីះ អើ តើល ជា «ណោយូ មូត ម៉ែត ណាំជា សុនសាត អ៊ីស្រាអែល ណាំង ហីរ ប៉ាន់តៅ អីស លូ អំហ្គោ រ៉ាំងរ៉ាំង អា ឡាក់ ញ៉ា ត្រគ់ អីស បិច សីត ប៉ាគី ណោះ ណារ៉ូ ឡុត?»

៩ យីស៊ូ តើល ជា «កាណុង ម៉ោញ ដាវ ទី ១២ មង ពៀ ចាក កាដាវ បក់ ណោះ អូ សាលីម បក់ អុះ ខង អ្វែ ទី តាតារ ពីង អង់កក់ តេះ អា។

១០ ហះកា ពៀ ចាក កាម៉ាំង បក់ ណោះ ចឹង សាលីម បក់ ឡុត ខង អូ ទី តា តារ»។

១១ កេះណោះ អើ រ៉ះ កា អន់ខៃ ណារ៉ូ ជា «គូប ពិន ឡាសា អើ តែប ហ្គាក់ កេះ អាញ ត្រគ់ សីត រ៉ោ អន់ អើ អ្សរ ឡុត»។

១២ មូត សីះ តើល ជា «ពី តាំងឡា ជា អើ ហ្គាក់ តែប នីណោះ អើ ចឹង ដាក់ ហង»។

១៣ ហះកា តាទីច អើ យីស៊ូ បិច រ៉ះ ជា ឡាសា តៅ កេះ ហះកា មូត សីះ សា មីគី កា អើ ជា ហ្គាក់ តែប តាទីច។

១៤ ញន កា នីណោះ ហង បះ អើ រ៉ះ ប៉ាឡាក់ ជា «ឡាសា តៅ កេះ។

១៥ អាញ ហោក ដេល កា អាញ អូ ទី អ្វែ ហះ ចារ ណោះ ភៀ ទី ខា សារ៉ាប់ កា អន់ដីស ម៉ាគ អន់ អន់ដីស សៀ។ ទីល នីណោះ ពិ ពិន ឡាក់ ប៉ាគី ហី អើ កិញ អៀ ហង»។

១៦ ផះ ណោះ ចូម៉ះ ឡាក់ ពូ អន់ សិច ជា ឌីឌីម អើ កាប លូ គូប អន់ខៃ ជា «ពិ ពិន ឡាក់ តៅ អន់ខូ លូ ពី តាំងឡា ដេល»។

១៧ ប៉ាគី យីស៊ូ ពីះ ទីល កេះ អើ អូ អន់តត់ ជា ពូ ចែត ឡាសា កាណុង រ៉ុង

* ១១:៦ ១១:៦ ហះកា ពៀត គុល «ទីល នីណោះ»។

ប៉ានីម ប្លាន់ ដាវ កេះ។ †

១៨ តេះ បេតថានី ចាំងហាយុត ឡើង មៀង យេរូសាឡឹម យី អែ ប៉ែង កាឡូមិត។

១៩ ទី មូត សុនសាត អ៊ីស្រាអែល អៀង ដូរ ឡា អែ រ៉ាតុ អង់រឿង ម៉ាថា លូ ម៉ារី ផះ អុះ អន់ខែ តោ ណោះ។

២០ ផះ ម៉ាថា កាតាំង ពូ ផា យីស៊ូ ពីះ ក្យាម ចឹង ទីល ស្រុក កេះ អែ កា ឡាច់ ឡា ហាប់ យីស៊ូ ឡូត កាប៉ាច់ ម៉ារី អែ អែ កាណុង ហី។

២១ ម៉ាថា កាប ផា «ពី តាំងឡា ផា អីស អែ ហះ អា អុះ អាញ អែ អុ តោ អុះ។

២២ ហះកា អាញ អុ អន់គត់ ផា សារ ញា ឡាក់ អីស បរ ឡើង ប្រ្លះ បិកកា តយ ចាបះ កា អែ ចឹង អន់ ឡូត យ្រះ កិញអៀ កាតាម»។

២៣ យីស៊ូ រះ កា ម៉ាថា ផា «អុះ អីស ចឹង រីស សីត ណារ៉ូ»។

២៤ ម៉ាថា តើល ផា «អាញ អុ ដេល កា ប៉ាត់ ដាវ ប្រ្លះ ចឹង តាត់ស៊ុន សារ កា ប៉ាណូស ទៀ ប៉ាណូស បក់ តោ ចឹង រីស សីត ណោះ អុះ អាញ កា ចឹង រីស សីត ដេល»។

២៥ យីស៊ូ តើល អែ ផា «អាញ អា ហង ឡាក់ តាត់ អង់រឿង ប៉ាណូស អាញ អា ហង អន់ ពូ ទី អាញ រីស។ ពៀ សៀ អាញ យ្រះ អែ តោ កាតាម កា អែ ចឹង រីស សីត ណារ៉ូ

២៦ កាប៉ាច់ បក់ អែ រីស ផា អែ សៀ អាញ អែ ចឹង អុ តោ អុះ។ នីចម អីស សៀ ដេល ប សារ អាញ រះ អា ?»

២៧ ម៉ាថា តើល អែ ផា «អី ពី តាំងឡា អាញ សៀ ផា អីស តាទីច ហង បក់ ប្រ្លះ រឿស អន់ ប្រគី សាដាច់ ឡាក់ គន ប្រ្លះ បិកកាតយ ឡាក់ ត្រត់ ពីះ ពីង អង់កក់ តេះ អា»។

២៨ ម៉ាថា កាប នីណោះ កេះ កា ឡាក់ រះ កា អុះ អែ ម៉ារី អុ អន់ ពូ កាតាំង អែ ផា «ណោយូ ពីះ ទីល ប៉ាត់ អា កេះ អែ ណាំង អីស»។

២៩ ម៉ារី កាតាំង នីណោះ កា តាឡូះ អ្សរ ប៉ាន់តាន ឡាក់ ប៉ាត់ ចារ យីស៊ូ ដេល។

៣០ ផះ ណោះ យីស៊ូ បើ តាន ម៉ុត កាណុង ស្រុក អុះ យី អែ អែ ហះ ចារ ម៉ា ថា ឡាក់ ហាប់ អែ ណោះ។

៣១ មូត សុនសាត អ៊ីស្រាអែល ឡាក់ ពីះ អែ រ៉ាតុ អង់រឿង អន់ខ្ព លូ ម៉ារី កាណុង ហី ផះ អន់ខែ បប ម៉ារី តាឡូះ អ្សរ ប៉ាន់តាន ឡាច់ ចាក តែង ឡើង នីណោះ អន់ខែ កា ជៀក គូប ឡាក់ ពូយ ខង អន់ខែ សាមគី កា ម៉ារី ឡាក់ ញ៉ា

† ១១:១៧ ១១:១៧ គុន តាឡាប យើយ សុនសាត អ៊ីស្រាអែល យី អន់ខែ យើយ តប់ ប៉ាឡេ ស្រីស ដាវ ពូ តោ កា អ្នក តប់ ដេល។

ប៉ាត់ ចារ តប់ ប៉ាទ្រូ។

៣២ ប៉ាត់ ម៉ារី ទីល ចារ យីស៊ូ អ្វី កេះ អើ កា មូប កល់ ហះ ជុង យីស៊ូ លូ កាប ផា «អី ពី តាំងឡា ផា អីស អ្វី ហះ អា អុះ អាញ អើ អូ តៅ អុះ»។

៣៣ ផះ យីស៊ូ បប់ ម៉ារី លូ កាំឡាំង ឡាក់ ឡាំ អន់ខូ ណោះ ញាំ នីណោះ អើ កា ឡិ ណូស អុក ពុត ពៀក ទីប អីក ខាក់។

៣៤ យីស៊ូ អំបញ្ច លូ ពូ ផា «ប៉ាត់ ចំ អន់ដីស ឡាំ តប់ ប៉ាទ្រូ ណោះ?» ពូ តើល ផា «ចុ ឡាំ ពួយ ញីន ណោះ អីស ចឹង បប់»។

៣៥ ផះ ណោះ យីស៊ូ ឡាច់ ទៀក ម៉ាត់។

៣៦ ពូ កាប ផា «ហៃ អើ ប៊ុច កា ឡាសា ខាក់»។

៣៧ ហះកា កាណាង កាំឡាំង ពូ ណោះ ទី បក់ អន់ដា កាប ផា «ប៉ាណូស អា ហង អ៊ូ ប្រឹក្តី តាក់ តាតារ ម៉ាត់ បក់ ប៊ែល ពៃ ញាំ អើ អ៊ូ អ៊ូ ដេល ប តាក់ អន់ដា ត់ ឡាសា ផះ អើ បើ តៅ ពៃ?»។

៣៨ យីស៊ូ ឡាំ ប៉ាត់ ចារ ពូ តប់ ប៉ាទ្រូ ទីប អុក ពុត។ ចារ ពូ តប់ ប៉ាទ្រូ ណោះ កាណាង រ៉ុង ប៉ានីម អំបារ រ៉ុង ណោះ ពូ កាត្រើត លូ អំហ្គោ តីស។

៣៩ យីស៊ូ កាប ផា «អ្យក់ ឡាច់ អំហ្គោ អា ពិ»។ ម៉ាថា ម៉ិ បក់ តៅ រះ ផា «ពី តាំងឡា បោ អាម កេះ ខង អើ តៅ ប៉ាន់ ដាវ កេះ»។

៤០ យីស៊ូ កាប កា អើ ផា «អាញ រះ កេះ កា អីស ផា អីស សៀ ណោះ អីស ចឹង បប់ សារ អំវាញ អើញ កេង ខាក់ មះ ប្រ្រះ បិកកាតយ័»។

៤១ ពូ កា អ្យក់ ឡាច់ អំហ្គោ ឡឹង ពីរ រ៉ុង។ យីស៊ូ ងើយ ពីង ប្លែង លូ កាប ផា «អី ពី អាញ ប៉ានេ អីស ខង អីស ចៃ សាំយ៉ាំង អាញ»។

៤២ ហះ កា អាញ អ៊ូ អន់ តត់ កេះ ដេល កា អីស ចៃ សាំ យ៉ាំង អាញ លើយ។ ណោះ ហះកា អាញ កាប នីអៀ ញុន កា ទី ប៉ាណូស អៀង ដូវ អ្វី ជុំ អាញ ភៀ អន់ អន់ខៃ អ៊ូ អន់តត់ ផា អីស ទី ប្រើ អាញ ពីរ តាទីច»។

៤៣ កេះ អើ កាប នីណោះ កេះ អើ អើ ម៉ែៗ ផា «អី ឡាសា ឡាច់ ប៉ាត់ អា ពិ»។

៤៤ ផះ ណោះ ឡាសា ឡាក់ តៅ ណោះ កា ឡាច់ ឡឹង រ៉ុង ទីប កាណាត់ ពូ ទ្រៃម ជុង តី លូ អញសើង ពូ កាត្រាប ម៉ុះ ម៉ាត់។ យីស៊ូ រះ កា ពូ ផា «រីស ឡាច់ កាណាត់ ឡឹង អើ កេះណោះ អន់ អើ ចាក ពិ»។

សារ ពូ យីត ចឹង ប៉ាន់តៅ យីស៊ូ

៤៥ ម្នត សុនសាត អ៊ីស្រាអែល អៀង ដូវ ឡាក់ ឡាំ ប៉ាត់ ហី ម៉ារី អន់ខៃ បប់ យីស៊ូ តាក់ អង់រីស សីត ឡាសា នីណោះ អន់ខៃ អៀង ដូវ កា សៀ យីស៊ូ ដេល។

៤៦ ហះកា កាំឡាំង អន់ខែ បក់ អន់ជា ឡាវ រ៉ះ កា ម្នូត ផាវ៉ាស៊ី ឡឺង សារ ឡាក់ យីស៊ី ប្រ័ត្តិ ណោះ។

៤៧ ផះ ណោះ ម្នូត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ័ះ លូ ម្នូត ផាវ៉ាស៊ី អើ ម្នូត ក្រុំ ពីកសា វ៉ាតីសៗ ពីះ ប៉ាតុំ គូប លូម។ អន់ខែ កាប ផា «ប៉ាណូស ណោះ តាំបាង សារ អំវាញ អីញ កេង ខាក់ អៀង ទង កេះ នីចម៍ ពិន ចឹង ប្រ័ត្តិ កា អើ ណោះ ?

៤៨ ផា ពិន អន់ អើ ប្រ័ត្តិ នីណោះ ណារូ ចាបះ កា ម្នូត ប៉ាសុន ទិខូ ចឹង សៀ អើ ហង ម្នូត សុនសាត រួម កា ចឹង ថាំឡាយ រោង វ៉ាម៉ះ លូ តាត់ អង់ហ៊្យង សុនសាត ពិន ហង»។

៤៩ កាណុង កាំឡាំង អន់ខែ ណោះ ទី រត់ ម៉ោញ ដូរ សិច កែផា អើ ឡាក់ ម៉ែត ម្នូត ក្រាត់ វ៉ាម៉ះ ប្រ័ះ កាណុង សាណាំ ណោះ អើ កាប កា ពូ ផា «អន់ដីស ទិខូ អូ ហ្លង់ ញ៉ា អុះ។

៥០ ញ៉ា អន់ដីស យីត អូ បំបំ ប ? ផា ទី ប៉ាណូស ម៉ោញ ដូរ តោ តាង ប៉ា សុន សារណោះ យី ដាក់ ហ្និត សាំវ៉ាប អន់ដីស ហង ភៀ ជែ អន់ សុនសាត ពិន អា ហ៊្យង ទិ»។

៥១ អើ កាប នីណោះ អូ ត្រត់ ឡាច់ ឡឺង ពុត អើ ទៅ អុះ អើ កាប ញន កា អើ ម៉ែត ម្នូត ក្រាត់ វ៉ាម៉ះ ប្រ័ះ កាណុង សាណាំ ណោះ អើ អន់ទួង ផា យីស៊ី ចឹង តោ តាង សុនសាត អ៊ីស្រាអែល ហះកា អើ អូ អូ កា សារណោះ ឡាច់ ឡឺង ប្រ័ះ អុះ។

៥២ អូ ត្រត់ តោ ដឹង កា ប៉ាតាង សុនសាត អ៊ីស្រាអែល អុះ យី ភៀ អន់ អើ ចឹង ប៉ាតុំ គន ប្រ័ះ បិកកាតយ័ ឡាក់ អៃ តាតិក ឡឺង គូប ណោះ ពីះ ប៉ាតុំ គូប ដឹង ម៉ោញ ក្រុំ ឡុត។

៥៣ ឡឺង ដាវ ណោះ ហង ម្នូត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ័ះ លូ ម្នូត ផាវ៉ាស៊ី អន់ខែ រែវ ពុត យីត ចឹង ប៉ាន់តោ យីស៊ី។

៥៤ ញន ខ អា ហង បះ យីស៊ី អូ ចាចាក អន់ ពូ បំបំ អើ យី អើ ចាក ឡាច់ ឡឺង ចារ ណោះ ឡា ប៉ាត់ ចារ ម៉ោញ ក្យាម៍ ស្រី តិស ត្រង់ ហះ ស្រុក អេប្រ៉ាអ៊ីម អើ លូ សិះ អើ កា អៃ ហះ ចារ ណោះ ហង។

៥៥ ផះ រាំងរាំង ណោះ ក្យាម៍ ចឹង ទីល ដាវ សុនសាត អ៊ីស្រាអែល ប្រ័ត្តិ ប៉ុន ទ្រូង កេះ ទី កាំឡាំង អៀង ឡឺង ស្រុក អន់ទៀតៗ ឡា ប៉ាត់ មៀង យេរូសាឡឹម អន់ទ្រូល ឡឺង ដាវ ប្រ័ត្តិ ប៉ុន ភៀ ប្រ័ត្តិ ពូយ ចាបាប ប្រ័ះ អន់ខែ វ៉ាវ ឡាកោ អន់ ដាក់។

៥៦ ពូ កា ណាំង យីស៊ី ផះ អន់ខែ អៃ កាណុង ចារ រោង វ៉ាម៉ះ អន់ខែ កាកាប លូ គូប សោប ផា «នីចម៍ អីស យីត អីស ? អើ អូ ខិន ម៉ុត ប្រ័ត្តិ ប៉ុន អុះ តាម ហៃ»។

៥៧ ម្នូត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ័ះ លូ ម្នូត ផាវ៉ាស៊ី អន់ខែ រ៉ះ លូ កាំឡាំង ផះ អន់

ទ្រួល ពេ ផា ញី អ្នក អន់តត់ លូ ប័ប ចារ យីស៊ូ អ្នក ហះ ចំ ត្រក់ រះ លូ អន់ខែ ម៉ាក់ អន់ខែ ចឹង ឡា រ៉ុប អើ។

១២

សារ ម៉ារី ឡាប សាប៊ូ បោផ្លូវ ពីង ជុង យីស៊ូ

១ ត្រា ដាវ អន់ទ្រួល ឡឹង ចឹង ប្រ័ត ប៊ុន ទ្រុង យីស៊ូ ឡា ទីល ប៉ាក់ ស្រុក បេតថានី ឡាក់ ស្រុក ឡាសា បក់ អើ តាក់ អង់រីស សីត ពៅ។

២ អ្នក ពីង ស្រុក ណោះ ពូ ទ្រៀម សាណា សាណីត សា អន់ខូ លូ យីស៊ូ។ ម៉ា ថា អើ រាំងហៃ អំហ្វិយ កាប៉ាច ឡាសា អើ អ្នក អន់ខូ លូ យីស៊ូ ឡាក់ កា បក់ អន់ ដា ដេល។

៣ ម៉ារី អ្នក សាប៊ូ បោផ្លូវ ទងតិគី លិត ឡាក់ គីត ខា កាខាក់ ជ្រោ ឡាប ពីង ជុង យីស៊ូ កេះណោះ អ៊ូត លូ សក់ អើ ទៅ សាប៊ូ ណោះ កា បោផ្លូវ ប៉ាញី ទីប ហី។

៤ ហះកា សីះ អើ ម៉ោញ ដូវ សិច យូដះ អ៊ីសាការីយ៉ុត ឡាក់ ចឹង អូ ត្រង់ កា អើ កាប ផា

៥ «ញ៉ា ត្រក់ អូ អ្នក សាប៊ូ បោផ្លូវ ឡាក់ គីត ខា ៣០០ កាក់ * អា ឡា ប្រូ អ្នក លៀន ដែក អន់ កា មូត ថុក ញ៉ាក»។

៦ អើ កាប នីអៀ អូ ត្រក់ អើ បិច កា មូត ថុក ញ៉ាក អុះ យី អើ ឡាក់ ប៉ាណូស អន់តុង។ អើ ចឹក កាទុង លៀន រួម អើ ខុ អ្នក អន់តុង លៀន ឡាក់ ពូ ចែក ពីង កាទុង ណោះ ដេល។

៧ ហះកា យីស៊ូ កាប ផា «អន់ អើ ប្រ័ត តាម ពុត អើ ពិ អើ ជ្រោ សាប៊ូ បោផ្លូវ អា យី សាំរ៉ាច ដាវ តច់ ប៉ាទ្រូ អាញ ឡៅ។

៨ មូត ថុក ញ៉ាក អ្នក អន់ខូ លូ អន់ដីស លើយ ហះកា អាញ អូ អ្នក លូ អន់ ដីស លើយ អុះ»។

៩ សុនសាត អ៊ីស្រាអែល អៀង ដូវ ខាក់ ទី អូ អន់តត់ កា យីស៊ូ អ្នក ពីង ស្រុក បេតថានី អន់ខែ កា ប៉ាណាំ គូប ឡា ហៃ។ អូ ត្រក់ ដឹង បិច ប័ប យីស៊ូ ណោះ អុះ យី បិច ប័ប ទីប ឡាសា ឡាក់ យីស៊ូ តាក់ អង់រីស សីត ណោះ ដេល។

១០ ហះកា មូត ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រះ អន់ខែ យីត ប៉ាន់តៅ ទីប ឡាសា ដេល។

១១ ញាន កា ឡាសា អា ហង បះ ប៉ាសុន អ៊ីស្រាអែល អៀង ដូវ ឡាច ឡឹង ក្រំ អន់ខែ ម៉ុត សៀ យីស៊ូ ឡុត។

សារ យីស៊ូ ជិះ លៀ ម៉ុត ពីង មៀង យេរូសាឡឹម

* ១២:៥ ១២:៥ កាក់ ពៀត គុល «ខែណារី»។ ម៉ោញ ខែណារី យី ខា ប្រ័ត គុលី ម៉ោញ ដាវ។

១២ ប៉ាត់ ដាវ តាយ៉ាង ម្នាក់ ប៉ាសុន បក់ ពី៖ ប្រគំ ប៊ុន ទ្រូង ណោះ សាត់ អន់ ខែ កាតាំង ពូ ផា យីស៊ូ ផៈ ចាក ចឹង ម៉ុត កាណុង មៀង យេរូសាឡឹម ក្បាម ចឹង ទីល កេះ

១៣ អន់ខែ កា ប៉ាណាំ គូប កោះ តាំងកង់ វ៉ាសៃ ចឹក សាំរ៉ាប់ ហាប់ យីស៊ូ ទីប កាប ម៉ៃ ៗ ផា «ហូសាណា !† អន់ ប្រ្លឹះ បិកកាតយ័ ជីន សារ ដាត់ កា អីស ឡាក់ ពី៖ ប៉ាតាង អើ យី អីស ឡាក់ សាដាច់ សុនសាត អ៊ីស្រាអែល»។

១៤ យីស៊ូ អ្យក់ គន លៀ ម៉ៅញ កេះណោះ អើ ជិះ ត្រត់ ពូយ សារ ឡាក់ ទី ប្រាត់ រ៉ះ ឡឹង អន់ទ្រូល ពៃ ផា

១៥ «អី ម្នាក់ ប៉ាសុន មៀង ស៊ីយ៉ូន ‡ ដៃ អ្យក ហង ហៃ តោ សាដាច់ អន់ ដីស ពី៖ កេះ អើ ជិះ គន លៀ»§។

១៦ ផៈ ណោះ ម្នាក់ សឹះ អើ អូ ហ្លង់ អុះ ឡឹង សារ ទិ អា ហះកា ប៉ាត់ យីស៊ូ រីស សីត កេះ ណោះ អន់ខែ កាចាំង ផា សារ ទិ អា យី ប្រាត់ រ៉ះ ឡឹង សារ អើ លូ ង្វារ ម្នាក់ ប៉ាសុន ប្រគំ អន់ កា អើ ទិណោះ យី ត្រត់ ពូយ សារ ពូ ប្រាត់ ណោះ ហង។

១៧ ម្នាក់ បក់ អ្នែ អន់ខូ លូ យីស៊ូ ផៈ អើ អើ ឡាសា ឡាច់ ឡឹង រ៉ុង ប៉ានឹម លូ តា ត់ អង់រីស សីត ណោះ ពៃ អន់ខែ កា រ៉ះ ឡឹង ង្វារ ឡាក់ យីស៊ូ ទី ប្រគំ ដេល។

១៨ ណោះ ហង បះ ម្នាក់ ប៉ាសុន ឡាក់ ហាប់ យីស៊ូ ខង អន់ខែ កាតាំង ពូ ផា អើ តាំបាង សារ អំរ៉ាញ អីញ កេង ខាក់ នីណោះ។

១៩ ម្នាក់ ផាវ៉ាស៊ី កាកាប លូ គូប អន់ខែ ផា «បំបំ ដេល ប ពិន អូ ដាម អុះ ? ហៃ ម្នាក់ ប៉ាសុន ម៉ុត ទី តែង អើ ណោះ កេះ»។

២០ កាណុង កាំឡាំង ម្នាក់ បក់ ឡាក់ វ៉ាមៈ ប្រ្លឹះ រ៉ុងរ៉ុង ប៊ុន ទ្រូង ណោះ ទី សុ នសាត ក្រិក អន់ដា ដេល។

២១ អន់ខែ ឡាក់ ប៉ាត់ ភីលីប ឡាក់ ពី៖ ឡឹង ស្រុក បេតសៃដា ខេត កាលី ឡេ អន់ខែ កាប ផា «ក្លឹញ ញីន បិច បំបំ យីស៊ូ ដេល»។

២២ ភីលីប ឡាក់ រ៉ះ កា អន់ត្រេ កេះណោះ អន់ខែ ឡាក់ រ៉ះ កា យីស៊ូ។

២៣ យីស៊ូ រ៉ះ កា អន់ខែ ផា «កិញអៀ អា ទីល ដាវ កាំឡត់ ឡាក់ ប៉ាណូស អាញ ចឹង លៅ លែង សិច កាខាក់ កេះ។

២៤ អាញ បំបំ រ៉ះ កា អន់ដីស តាទីច ផា តីល ពៀ ឡិ ពីង តេះ កេះ ហះកា អូ អោម យី អើ អ្នែ ដឹង ម៉ៅញ តីល ណោះ ទៅ ហង ផា តីល ណោះ អោម ហិន ណោះ ចឹង ទី ប្ល័យ អៀង។

២៥ ពៀ បិច កា អ្នែ រីស បក់ ណោះ ចឹង តៅ ហះកា ពៀ អូ បិច កា អាញ អ្នែ រីស ពីង អង់កក់ តេះ អា បក់ ណោះ ចឹង ទី អាញ អ្នែ រីស លើយ។

† ១២:១៣ ១២:១៣ ហូសាណា ពៀត សុនសាត ហេព្រី ទី ណាំ ផា «ប៉ានេ» លើ «បំរតង់ ញីន ណោ»។
‡ ១២:១៥ ១២:១៥ មៀង ស៊ីយ៉ូន យី មៀង យេរូសាឡឹម ណោះ ហង។ § ១២:១៥ ១២:១៥ សារ អា ឡាច់ ឡឹង សាការី ៩:៩។

២៦ ព្យោ ប្រើគំ ងារ កា អាញ បក់ ណោះ ត្រង់ ចាក ព្យយ អាញ យ្រះ អាញ អ្នែ ហះ ចំ កតាម អ៊ែ កា ចឹង អ្នែ អន់ខូ លូ អាញ ហះ ណោះ ដេល។ បក់ ព្យោ ប្រើគំ ងារ កា អាញ ពី អាញ ចឹង ប៉ានេ អ៊ែ។

២៧ «កិញអៀ អា អាញ កាដុក កាដុល កាណុង ពុត ខាក់ អាញ អ្នែ ចឹង ត្រង់ កាប នីចម៍ អុះ។ អី ពី ប័រ អីស តង់ អាញ ណើ អន់ រ៉ាវ៉ាច ឡឹង សារ ចុន ចៃ អា។ ហះ កា ញន កា សារ ប៉ាណាប អា ហង បះ អាញ ពីះ ទីល ប៉ាក់ ដាវ កាំ ឡត់ អា។

២៨ អី ពី ប័រ អីស តាំបាង សារ ដាក់ កេង មៈ អីស»។ ផាឌី កា កាតាំង ប៉ានី រកាប ឡឹង ប្លែង ផា «អាញ តាំបាង កេះ ហះ កា អាញ ចឹង តាំបាង ម៉ោញ ទង ណារ ដេល»។

២៩ ម្នត កាំឡាំង បក់ អ្នែ ហះ ចារ ណោះ កាតាំង ទិខូ បក់ អន់ដា ផា តេះ តរ បក់ អន់ដា ផា បិយ ប្រ្រះ កាកាប លូ អ៊ែ។

៣០ ហះ កា យីស៊ូ កាប ផា «ប៉ានី ណោះ កាប សាំរ៉ាប កា អន់ដីស អ្នែ ត្រង់ ទី ខា ដឹង កា អាញ អុះ។

៣១ កិញអៀ អា ទីល ដាវ តាត់ស៊ុន សារ ប៉ាណូស ពីង អង់កក់ តេះ អា កេះ លូ ទីល ដាវ ត្រង់ ទ្រុះ ឡាច ប្រ្រះ ប៊ិត សាតាំង ឡាក់ ម៉ែត ណាំផា អន់ខែ ដេល។

៣២ កាប៉ាច អាញ ប៉ាក់ ដាវ ចំ ពូ លឹក ហារ អាញ ចឹង អ្សក់ ប៉ាណូស ទិខូ អន់ អ្នែ តែង អាញ»។

៣៣ អ៊ែ កាប នីអៀ ភៀ រះ កា ពូ ឡឹង ឡាបៀប ឡាក់ អ៊ែ ចឹង ត្រង់ តោ នីចម៍។

៣៤ ម្នត ប៉ាសុន តើល អ៊ែ ផា «ញីន កាតាំង សារ កាណុង ផាប ចាបាប ប្រ្រះ ទី រះ ផា បក់ ប្រ្រះ រឿស អន់ ប្រើគំ សាដាច ណោះ អ៊ែ ត្រង់ អ្នែ លើយ។ ញ៉ា ត្រង់ អីស ផា ប៉ាណូស អីស * ពូ ចឹង លឹក ហារ នីណោះ? ព្យោ អីស + អា?»

៣៥ យីស៊ូ តើល ផា «តាតារ អ្នែ លូ អន់ដីស យី អ្នែ បាប៊ិត ណារ ។ ទីល នី ណោះ ហាក់ អន់ដីស ចាក ផះ អ្នែ ទី តាតារ ពី ភៀ ជេ អន់ សារ ម៉ាម៉ាំង តាន់ អន់ដីស។ ប៉ាក់ ប្លែង ម៉ាំង កេះ បក់ ចាក ណោះ អ៊ែ អ្នែ អន់តត់ ផា អ៊ែ ចាក ឡាំ តែង ចំ អុះ។

៣៦ ហាក់ អន់ដីស ម៉ឹង តាតារ ពី ផះ អង់រ៉ាមី អន់ដីស អ្នែ ទី តាតារ ភៀ ម៉ាក់ អន់ដីស កេះ ប៉ាណូស តាត់ តាតារ ដេល»។

យីស៊ូ កាប នីណោះ កេះ ៗ អ៊ែ ចាក អោន ឡាកោ អ្នែ អន់ ម្នត ប៉ាសុន ប័ប។

៣៧ យ្រះ យីស៊ូ តាំបាង សារ អំរ៉ាញ អីញ អន់ អន់ខែ ប័ប អៀង ទង កេះ កា តាម អ្នែ កា អន់ខែ អ្នែ សៀ អ៊ែ ដេល

* ១២:៣៤ ១២:៣៤ ប៉ាណូស អីស ពៀត គុល «គន ប៉ាណូស»។ ថាម៉ាដា ពិន ព្រៃ ពៀត អា ផា «ប៉ាណូស អាញ»។ † ១២:៣៤ ១២:៣៤ អីស ពៀត គុល «គន ប៉ាណូស»។

៣៨ ត្រង់ ឡាក់ កា ប៉ានីរ វតី អេសាយ ឡាក់ វ៉ាគីយ ប្រ្លឹះ ទី រ៉ះ សើត ពែ ផាះ

«អី ប្រ្លឹះ បិកកាតយ័

អូ ទី ពៀ សៀ អុះ សារ ឡាក់ ញីន រ៉ះ អា។

អីស តាំបាង សារ អំវាញ អីញ អន់ កា ពៀ ប៉ប៉ ?»‡

៣៩ ពូ អូ សៀ អុះ ត្រង់ ឡាក់ កា វតី អេសាយ ទី រ៉ះ ណារ៉ូ ផាះ

៤០ «ប្រ្លឹះ បិកកាតយ័ ប្រ្រីគី អន់ ម៉ាត់ ពូ ម៉ាម៉ាំង

លូ ប្រ្រីគី អន់ ពូ កាង កល់

អ្សគ កា ពូ ហៃ ប៉ប៉ លូ ពុត ពូ ហ្លង់

អ្សគ កា ពូ ចឹង ប៉ិនពែង ពុត ពៀក សៀ អើ

ណោះ អើ ចឹង តាត់ អន់ដាក់ ពូ»។§

៤១ ទី សារ វតី អេសាយ រ៉ះ អា យី ញន កា អើ ប៉ប៉ សារ អំវាញ អីញ យីស៊ូ កេះ

ណោះ អើ រ៉ះ ឡឹង សារ យីស៊ូ។

៤២ យ្លឹះ នីណោះ កាតាម កា ទី អៀង ដូរ ដេល កាណុង កាំឡាំង មូត ម៉ៃ គ ណាំផា ណោះ សៀ យីស៊ូ ហះកា អន់ខែ អូ ខីន រ៉ះ ផា ឡាកោ អន់ខែ សៀ អុះ ខង អ្សគ កា មូត ផាវ៉ាស៊ី លូ អ្សគ កា ពូ តាំងហ្សិត ឡាច់ អន់ខែ ឡឹង ចារ ពូ លូម

៤៣ ខង អន់ខែ បិច កា ប៉ាណូស ប៉ានេ ក្លា ឡឹង បិច កា ប្រ្លឹះ បិកកាតយ័ ប៉ានេ។

៤៤ យីស៊ូ កាប ម៉ែម ផា «ពៀ សៀ អាញ អូ ត្រង់ អើ សៀ ដឹង អាញ អុះ យី អើ សៀ ប្រ្លឹះ ឡាក់ ប្រើ អាញ ពីះ ណោះ ហង។

៤៥ ពៀ ប៉ប៉ អាញ បក់ ណោះ កា ប៉ប៉ ប្រ្លឹះ ឡាក់ ប្រើ អាញ ពីះ ណោះ ដេល។

៤៦ អាញ ឡាក់ អុញ តាតារ អាញ ពីះ ពីង អង់កក់ តេះ អា ភៀ ដៃ អន់ មូត បក់ សៀ អាញ អ្នែ កាណុង សារ ម៉ាម៉ាំង។

៤៧ ផា ពៀ កាតាំង ប៉ានីរ អាញ ហះកា អូ ប្រ្រីគី ពូយ អូ ត្រង់ អាញ អុះ ចែក ថូត អើ ណោះ ខង អាញ ពីះ ប៉ាក់ អា អូ ត្រង់ ពីះ ភៀ ចែក ថូត ប៉ាណូស អុះ យី ពីះ តង់ ប៉ាណូស។

‡ ១២:៣៨ ១២:៣៨ សារ អា ឡាច់ ឡឹង អេសាយ ៥៣:១។ § ១២:៤០ ១២:៤០ សារ អា ឡាច់ ឡឹង អេសាយ ៦:៩-១០។

៤៨ ព្រឺ អូ ថែ កា អាញ លូ អូ សៀ ប៉ានីរ អាញ ប៉ាណូស ណោះ ទី បក់ ចឹង តាត់ស៊ិន សារ ថែត ថូត អើ កេះ យី ប៉ានីរ អាញ កាប អា ហង ចឹង ថែត ថូត ពូ ប៉ាត់ ដាវ តាត់ស៊ិន សារ ទៀ

៤៩ ខង ប៉ានីរ អាញ កាប អា អូ ត្រត់ ឡាច់ ឡឹង ពុត អាញ ទៅ អុះ យី ឡាច់ ឡឹង ពី អាញ ឡាក់ ប្រើ អាញ ពីះ អើ អន់តត់ រះ ឡឹង សារ ឡាក់ អាញ ត្រត់ កាប រះ អា ហង។

៥០ អាញ អូ អន់តត់ ជា សារ អើ ប្រើ ណោះ អន់ ទី អាញ រឹស លើយ។ សារ ឡាក់ អាញ កាប អា យី អាញ កាប ឡាក់ កា អើ ទី រះ ពីង អាញ ណោះ ហង»។

១៣

សារ យីស៊ូ វ៉ាវ ជុង កា សីះ អើ

១ អន់ទ្រូល ឡឹង ប្រត់ ប៊ុន ទ្រូង យីស៊ូ អូ អន់តត់ ជា ទីល ដាវ កាំឡត់ ឡាក់ អើ ត្រត់ ចាក ឡាច់ ឡឹង អង់កក់ តេះ អា សីត ប៉ាត់ ពី អើ កេះ។ អើ បិច កា មូត សីះ អើ ផះ អើ អ្នែ ពីង អង់កក់ តេះ អា អើ កា បិច កា អន់ខែ លើយ ទីល ឡាច់។

២-៤ ប្រ្លះ បីត សាតាំង កា ប៉ាណាំ ពុត ពៀក យូដះ ឡាក់ គន ស៊ីម៉ុន អ៊ីសា ការីយ៉ុត ទី ពុត បិច ប៉ាណាំ ពូ ឡា រុប យីស៊ូ។ យីស៊ូ អូ អន់តត់ ជា ប្រ្លះ បិក កាតយី មប ទិ កាណាត់ ញ៉ាៗ ពីង តី អើ កេះ ទីប អូ អន់តត់ ជា អើ ឡាច់ ឡឹង ប្រ្លះ បិកកាតយី អើ កា ត្រត់ សីត ប៉ាត់ ប្រ្លះ បិកកាតយី ណារ៉ូ ដេល។ ផះ យីស៊ូ លូ មូត សីះ អើ អន់ខែ ផះ ចឹង សា សាណា អើ កា អ្សរ អន់តាវ រឹស ឡាច់ អាវ អ៊ឹង កេះណោះ អ្សក់ អញសើង កត់ សាំងគៀង។

៥ កេះណោះ អើ កោះ ទៀក ពីង កាបឹង វ៉ាវ ជុង មូត សីះ ទីប អ្សក់ អញសើង អើ កត់ សាំងគៀង ណោះ អ្សត។

៦ ផះ អើ ចឹង វ៉ាវ ជុង ស៊ីម៉ុន ពេត្រុះ ស៊ីម៉ុន កាប ជា «អី ពី តាំងឡា ញ៉ា អីស ចឹង វ៉ាវ ជុង អាញ ប ?»

៧ យីស៊ូ តើល អើ ជា «កិញអៀ អា អីស បើ តានី ហ្លង់ អុះ ឡឹង ងារ ញ៉ា ឡាក់ អាញ ផះ ប្រត់ អា ហះកា ប៉ាត់ យ៉ាង តោ ទៀ អីស ចឹង ហ្លង់ ហង»។

៨ ពេត្រុះ កាប ជា «អូ អុះ អីស អូ ត្រត់ វ៉ាវ ជុង អាញ អុះ»។ យីស៊ូ តើល ជា «ជា អាញ អូ វ៉ាវ ជុង អីស ណោះ អីស អូ ត្រត់ គូប អាញ អុះ»។

៩ ស៊ីម៉ុន តើល អើ ជា «ជា នីណោះ អីស ដៃ វ៉ាវ ដឹង ជុង បរ អីស វ៉ាវ ទីប តី ទីប កល់ ដេល»។

១០ យីស៊ូ តើល អើ ជា «បក់ ហុំ ដាក់ កេះ អូ តងកាន វ៉ាវ ឡាកោ អុះ វ៉ាវ ដឹង ជុង បត់ ហង ខង ឡាកោ អើ ដាក់ កេះ។ កាប៉ាច់ អន់ដីស កា ដាក់ កេះ ដេល ហះកា អូ ត្រត់ ទិឌុ អុះ»។

១១ យីស៊ូ អ្នក អន់តត់ ជា ញី ចឹង ប៉ាណាំ ពូ ឡាំ រ៉ុប អើ ណោះ ហង បះ អើ កាប ជា «អន់ដីស អូ ត្រត់ ដាក់ ទិឌូ អុះ»។

១២ ប៉ាត់ អើ វ៉ាវ ជុង អន់ខៃ កេះៗ អើ អ្យក់ ពៀត អារ ឡាំ អង់អៃ ណារូ កេះ ណោះ កាប ជា «អន់ដីស ហ្លង់ ដេល ប ឡឹង សារ អាញ វ៉ាវ ជុង អន់ដីស អា ?

១៣ អន់ដីស អើ អាញ ជា ណៃយូ លូ អើ ជា ពី តាំងឡា ណោះ ត្រត់ កេះ យី អាញ អា ហង។

១៤ ជា អាញ ឡាក់ ពី តាំងឡា លូ ណៃយូ អន់ដីស វ៉ាវ ជុង កា អន់ដីស កេះ អន់ដីស កា ត្រត់ វ៉ាវ ជុង កា គូប អន់ដីស និះទៅ ដេល។

១៥ អាញ ប្រឹក្ចី តាំបាង អន់ កា អន់ដីស កេះ ភៀ អន់ អន់ដីស ប្រឹក្ចី ពួយ ឡាក់ កា អាញ ទី ប្រឹក្ចី កា អន់ដីស ដេល។

១៦ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច បក់ ប្រឹក្ចី ទុច ពូ អូ តិស ឡឹង ពី តាំងឡា អើ អុះ ប៉ាណូស បក់ ពូ ប្រើ អើ ឡាំ កា អូ តិស ឡឹង បក់ ប្រើ អើ ឡាំ ណោះ ដេល។

១៧ ជា អន់ដីស អូ សារ ទិ អា កេះណោះ ប្រឹក្ចី ពួយ ណោះ អន់ដីស ចឹង ទី សារ សាណុក សាវ៉ាក តាទីច ហង។

១៨ «អាញ កាប អា អូ ត្រត់ កាប កា អន់ដីស ទិឌូ អុះ ខង អាញ អន់ហ្គាល់ ទី ប៉ាណូស ឡាក់ អាញ ទី រើស។ ហះកា ត្រត់ តាត់ អង់កេះ សារ ឡាក់ ច្រាត់ កាណុង ផាប់ ប៉ានីរ ប្រ្រះ ជា "បក់ សា ណាំ បាំង អន់ខូ លូ អាញ អើ ប៉ាសាំង លូ អាញ"*។

១៩ អាញ រ៉ះ កា អន់ដីស ឡឹង កិញអៀ ហង អន់ទ្រូល ឡឹង សារ ទិណោះ កើត ពីះ។ ប៉ាត់ សារ ទិណោះ កើត ពីះ ទៀ ណោះ អន់ដីស ចឹង សៀ ជា យី អាញ តាទីច ហង †។

២០ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ញី ហាប់ ប៉ាណូស បក់ អាញ ចឹង ប្រើ ឡាំ ណោះ ឡាក់ កា អើ ហាប់ អាញ ដេល ញី ហាប់ អាញ ឡាក់ កា ហាប់ ប្រ្រះ ឡាក់ ប្រើ អាញ ពីះ ដេល»។

សារ យីស៊ូ រ៉ះ អន់ទ្រូល ជា យូដះ ចឹង អូ ត្រត់ កា អើ

២១ កេះ យីស៊ូ កាប នីណោះ អើ កាដុក កាដុល កាណុង ពុត ខាក់ អើ កាប ប៉ាឡាក់ ណារូ ជា «អាញ ប៉រ រ៉ះ កា អន់ដីស តាទីច កាណុង កាំឡុង អន់ដីស អា ទី ប៉ាណូស ម៉ោញ ដូរ ចឹង ប៉ាណាំ ពូ ឡាំ រ៉ុប អាញ»។

២២ មូត សិះ កាលែង ហៃ ម៉ាត់ គូប សោប ទីប អូ អូ កា អើ ជា កា ញី។

២៣ ទី សិះ ម៉ោញ ដូរ ឡាក់ យីស៊ូ បិច អើ អង់អៃ ក្យាម យីស៊ូ។

* ១៣:១៨ ១៣:១៨ សារ អា ឡាច់ ឡឹង ផាប់ អញសើ ប៉ានេ ប្រ្រះ (ទំនុក/តម្កើង) ៤១:៩។
† ១៣:១៩ ១៣:១៩ អាញ តាទីច ហង ពៀត គុល រ៉ុច លូ ប៉ានីរ ប្រ្រះ បិកកាតយ ផះ អើ រ៉ះ សិច អើ កា រត់ ម៉ូសេ ពៅ។ ប៉រ ហៃ សារ ឡាច់ (និក្ខមន៍) ៣:១៤។

២៤ ស៊ីម៉ូន ពេត្រុះ ប្រឹក្សី សាញ៉ា ប្រើ អែរី អំប័ញ់ លូ យីស៊ូ កា ញ៉ើ អែរី ជា ណោះ។

២៥ ប៉ាល្លូស ណោះ កា ប៉ាន់តិះ កល់ ពីង យីស៊ូ លូ អំប័ញ់ ជា «អី ពី តាំង ឡា កា ញ៉ើ អីស ជា ណោះ?»

២៦ យីស៊ូ រិះ កា អែរី ជា «អាញ ឡុក ណុំ បាំង អន់ទីប កា បក់ អែរី ចំ យី បក់ ណោះ ហង»។ យីស៊ូ កា ឡុក ណុំ បាំង កេះណោះ អន់ទីប អន់ កា យូដះ អ៊ីសា ការីយ៉ុត ឡាក់ គន រក្សី ស៊ីម៉ូន។

២៧ ប៉ាក់ យូដះ អ្សក់ ណុំ បាំង ឡឹង យីស៊ូ កេះ ប្រ្រឹះ បឹក សាតាំង កា ម៉ុត ពីង កាណុង ពុត អែរី ឡុត។ យីស៊ូ រិះ កា អែរី ជា «ងារ ញ៉ា ឡាក់ អីស ត្រុក ប្រឹក្សី ហាក់ អីស ប្រឹក្សី ស្រីសៗ ពិ»។

២៨ ទី កាំឡាំង អន់ខែ អែរី អន់ខូ ណោះ អូ ទី ញ៉ើ ហ្លួង អុះ ឡឹង សារ យីស៊ូ រិះ កា អែរី ណោះ។

២៩ ញុន កា យូដះ ចឹក កាទុង លៀន បះ បក់ អន់ដា សាម៉ក់ កា យីស៊ូ ប្រើ អែរី ឡាក់ តាច់ កាណាក់ សារ៉ាប់ ប្រឹក្សី ប៊ុន លើ ប្រើ យូដះ ឡាក់ ជែក លៀន អន់ កា មូត ថុក ញ៉ាក់។

៣០ ប៉ាក់ យូដះ អ្សក់ ណុំ បាំង ឡឹង យីស៊ូ កេះ កា ឡាច់ ចាក ឡុត ផះណោះ យី ប្លែង ម៉ាំង កេះ។

សារ យីស៊ូ អន់ ចាបាប់ ណារ

៣១ ប៉ាក់ យូដះ ចាក រ៉ារ៉ាច កេះ យីស៊ូ កាប ជា «កិញអៀ អា ពូ ចឹង បំបំ សារ ដាក់ កេង ម៉ះ ប៉ាល្លូស អាញ ពូ កា ចឹង បំបំ ដេល សារ ដាក់ កេង ម៉ះ ប្រ្រឹះ បិកកាតយ័ ញុន កា អាញ។

៣២ ជា ពូ បំបំ សារ ដាក់ កេង ម៉ះ ប្រ្រឹះ បិកកាតយ័ ញុន កា អាញ ណោះ ប្រ្រឹះ ចឹង តាំបាង អន់ ពូ បំបំ សារ ដាក់ កេង ម៉ះ អែរី អែរី កាណុង អាញ ដេល យី អែរី ចឹង តាំបាង ស្រីសៗ រ៉ាំងរ៉ាំង អា ហង។

៣៣ អី គន សោ អែរី បាបើត ណារ អាញ ចឹង អែរី លូ អន់ដីស ណោះ អន់ ដីស ចឹង ណាំង អាញ ហង កិញអៀ អា អាញ រិះ កា អន់ដីស ឡាក់ កា អាញ រិះ កា មូត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល ពែ ដេល អន់ដីស អូ អូ ឡាក់ អុះ ប៉ាក់ ចារ អាញ ចឹង ឡាក់ ណោះ។

៣៤ អាញ អន់ ចាបាប់ ណារ កា អន់ដីស យី អន់ អន់ដីស បិច ចៃ កា គូប សោប។ អន់ដីស ត្រុក បិច ចៃ កា គូប សោប ឡាក់ អាញ បិច ចៃ កា អន់ដីស និះទៅ ដេល។

៣៥ ជា អន់ដីស បិច ចៃ កា គូប សោប ណោះ ប៉ាល្លូស ទិដ្ឋ ពូ ចឹង អូ អន់ត គំ ជា អន់ដីស យី សិះ អាញ តាទីច ហង»។

៣៦ យ៉េស៊ូ ឆ្លើយ ទៅ គ្រូ៖ អំប៊ុញ អើ ជា «អី ពី តាំងឡា ប៉ាក់ ចំ អីស ចឹង ឡា ណោះ?» យ៉េស៊ូ តើល ជា «ចារ អាញ ឡា ណោះ អីស អូ អូ ឡា ពួយ អាញ កិញអៀ អា អុះ ប៉ាក់ យ៉ាង តោ ទៀ អីស ចឹង អូ ឡា ពួយ»។

៣៧ ពេត្រូ៖ អំប៊ុញ លូ អើ ណារ៉ូ ជា «ខ ញ៉ា បះ អាញ ចឹង ឡា ពួយ អីស កិញ អៀ អូ ទី? អាញ ចឹង សាឡាក់ តៅ ប៉ាតាង អីស»។

៣៨ យ៉េស៊ូ តើល អើ ជា «ញ៉ា អីស ចឹង តៅ ប៉ាតាង អាញ តាទីច ប? ហះកា អាញ ប៉រ រះ កា អីស តាទីច អន់ទ្រូល ឡឹង អ្សរ បើ អោត អីស ចឹង ប៉ាកែក ប៉ែង ទង ជា អូ អន់ហ្គាល់ អាញ»។

១៤

សារ យ៉េស៊ូ ជា អើ ឡាក់ ទ្រង ឡា ប៉ាក់ ពី អើ

១ យ៉េស៊ូ រះ ណារ៉ូ ជា «ដៃ រ៉ិនរ៉ាយ អន់ដីស សៀ ប្រ្រះ បិកកាតយ័ កេះ
* ហាក់ សៀ អាញ ដេល។

២ កាណុង ហី ពី អាញ ទី ចារ អ្នែ អៀង។ ជា អូ ទី អាញ កា អូ កាប ជា អាញ ចឹង ឡា ទ្រៀម ចារ អន់ កា អន់ដីស អ្នែ ណោះ អុះ។

៣ ប៉ាក់ អាញ ទ្រៀម ចារ សារ៉ាប់ កា អន់ដីស អ្នែ កេះ។ អាញ ចឹង សិត ប៉ាក់ អា ណារ៉ូ អ្សក់ អន់ដីស ឡា អន់ខូ លូ អាញ ភៀ អន់ អន់ដីស អ្នែ ប៉ាក់ ចារ អាញ អ្នែ ណោះ ដេល។

៤ ប៉ាក់ ចារ អាញ ឡា ណោះ អន់ដីស កា អូ ដេល ទ្រង ឡា ណោះ»។

៥ ថូម៉ះ តើល ជា «អី ពី តាំងឡា ញីន អូ អូ កា អីស ឡា ប៉ាក់ ចំ ប្រ័ត័ នីចម៍ ញីន ចឹង អូ ទ្រង ណោះ?»

៦ យ៉េស៊ូ តើល ជា «អាញ អា ហង ឡាក់ ទ្រង ឡាក់ សារ តាទីច លូ អាញ រ៉ុស។ អូ ទី ញៀ អូ ឡា ប៉ាក់ ចារ ពី អាញ ទី អុះ ជា អូ ឡា ពួយ អាញ។

៧ ជា អន់ដីស អន់ហ្គាល់ អាញ អន់ដីស កា ចឹង អន់ហ្គាល់ ពី អាញ ដេល។ ឡឹង កិញអៀ អា អន់ ប៉ាក់ ម៉ាត់ អន់ដីស អន់ហ្គាល់ អើ ទីប អន់ដីស បំបំ អើ កេះ ដេល»។

៨ ភីលីប តើល ជា «អី ពី តាំងឡា ប៉រ អីស តាំបាង ពី អីស ណោះ អន់ ញីន បំបំ ណើ ណោះ ញីន ទី ពុត ហង»។

៩ យ៉េស៊ូ តើល អើ ជា «អី ភីលីប អាញ អ្នែ លូ អន់ដីស ឡឹង ទុញ ពៃ កេះ ញ៉ា អីស បើ អន់ហ្គាល់ អាញ ប? ញៀ បំបំ អាញ កា បំបំ ពី អាញ

* ១៤:១ ១៤:១ អន់ដីស សៀ ប្រ្រះ បិកកាតយ័ កេះ ពិន ព្រៃ នីអៀ កា ត្រក់ ដេលះ ហាក់ អន់ដីស សៀ ប្រ្រះ បិកកាតយ័ ។

ដេល។ ញ៉ា ត្រង់ អ៊ីស ជា "ប៉រ អ៊ីស តាំបាង ពី អ៊ីស អន់ ញ្ជិន ប៉ប័ ណើ" នី អៀ ឡុត ?

១០ ញ៉ា អ៊ីស អូ សៀ ប អាញ អ៊ែ ពឹង ពី អាញ ពី អាញ កា អ៊ែ ពឹង អាញ ? សារអាញ រ៉ះ កា អន់ដីស អា អូ ត្រង់ ឡាច់ ឡឹង ពុត អាញ ទៅ អុះ យី ពី អាញ ឡាក់ អ៊ែ កាណុង អាញ អ៊ែ ប្រ័ត ង៉ារ អ៊ែ។

១១ ផះ អាញ រ៉ះ ជា អាញ អ៊ែ ពឹង ពី អាញ ពី អាញ អ៊ែ ពឹង អាញ ហត់ សៀ ពិ ជា អូ សៀ សារ អាញ រ៉ះ អា ហត់ សៀ ញន កា ប៉ប័ សារ អំវាញ អ៊ីញ អាញ ប្រ័ត ទិណោះ ពិ។

១២ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ជា ញៀ សៀ អាញ ប៉ាណូស ណោះ ចឹង ប្រ័ត ង៉ារ ឡាក់ កា អាញ ប្រ័ត ដេល លូ ចឹង ប្រ័ត ង៉ារ សាំខាន់ កេង ឡឹង អា ណារ ខង អាញ ចឹង ឡាក់ ប៉ាក់ ពី អាញ។

១៣ អន់ដីស ប៉រ សារ ញ៉ា កាតាម ញន កា អន់ដីស ឡាក់ ប៉ាសុន អាញ កា អាញ ចឹង អន់ សារ ណោះ ភៀ អន់ ពូ ប៉ានេ ពី អាញ ញន កា អាញ ឡាក់ គន អ៊ែ។

១៤ ជា អន់ដីស ប៉រ សារ ញ៉ា អេង អំវាញ អាញ ណោះ អាញ ចឹង អន់ សារ ណោះ»។

សារ ប្រ័ះ ចឹង អន់ ប៉ាង៉ាត ប៉ាលឹង អ៊ែ

១៥ យីស៊ូ រ៉ះ ណារ ជា «ជា អន់ដីស ប៉ុច កា អាញ ណោះ អន់ដីស ចឹង ប្រ័ត ពួយ សារ អាញ រ៉ះ ណោះ ហង។

១៦ កេះណោះ អាញ ចឹង ប៉រ ឡឹង ពី អាញ យី អ៊ែ ចឹង អន់ បក់ តង អន់ដីស ម៉ោញ ណារ អន់ អ៊ែ អន់ខូ លូ អន់ដីស លើយ

១៧ យី ប៉ាង៉ាត ប៉ាលឹង ប្រ័ះ ឡាក់ តាំបាង សារ តាទីច ឡាក់ ប៉ាណូស ពឹង អង់កក់ តេះ អូ អូ ហាប់ ខង ពូ ហៃ អ៊ែ អូ ប៉ប័ លូ ពូ អូ អន់ហ្គាល់ អ៊ែ ដេល។ ហះកា អន់ដីស អន់ហ្គាល់ អ៊ែ កេះ ខង អ៊ែ អ៊ែ អន់ខូ លូ អន់ដីស ទីប ចឹង ម៉ុត ពឹង អន់ដីស ដេល។

១៨ «អាញ អូ អ្នាត អន់ដីស អន់ អ៊ែ គន កាន់តី អុះ យី អាញ ចឹង ឡាក់ ប៉ាក់ អន់ដីស អា ណារ។

១៩ អ៊ែ បា ប៊ែត ណារ ប៉ាណូស ពឹង អង់កក់ តេះ អា ពូ ចឹង អូ ប៉ប័ អាញ ហង ហះកា អន់ដីស ចឹង ប៉ប័ អាញ។ ញន អាញ អ៊ែ រ៉ុស អន់ដីស កា ចឹង អ៊ែ រ៉ុស ដេល។

២០ ដារ ណោះ អន់ដីស ចឹង អូ អន់តត់ ជា អាញ អ៊ែ ពឹង ពី អាញ អន់ដីស កា អ៊ែ ពឹង អាញ អាញ កា អ៊ែ ពឹង អន់ដីស ដេល។

២១ ព្រឺ ទី កាតាំង សារ អាញ រ៉ះ កេះណោះ ប្រ័គី ព្វយ យី អើ ណោះ ហង បិច កា អាញ ព្រឺ បិច កា អាញ ពី អាញ កា បិច កា បក់ ណោះ អាញ កា បិច កា អើ ដេល ទីប អាញ ចឹង តាំបាង ឡាកោ អន់ អើ ប៉ប ដេល»។

២២ យូដះ អា (អូ ត្រគ់ យូដះ អ៊ីសាការីយុត អុះ) អើ តើល ផា «អី ពី តាំង ឡា ញ៉ា ត្រគ់ អីស តាំបាង ដឹង កា ញីន ប៉ប អីស ហះកា អូ អន់ ប៉ាណូស ពីង អង់កក់ តេះ អា ប៉ប អីស ដេល នីណោះ ?»

២៣ យីស៊ូ តើល ផា «ព្រឺ បិច កា អាញ អើ ចឹង ប្រ័គី ព្វយ ប៉ានីរ អាញ ពី អាញ ចឹង បិច កា បក់ ណោះ អាញ លូ ពី អាញ ចឹង ឡា អ៊ែ អន់ ខូ លូ អើ ណោះ ដេល។

២៤ ព្រឺ អូ បិច កា អាញ បក់ ណោះ អូ ប្រ័គី ព្វយ ប៉ានីរ អាញ អុះ។ សារ ឡាក់ អន់ ដីស កាតាំង អាញ រ៉ះ អា អូ ត្រគ់ ប៉ានីរ អាញ ទៅ អុះ យី ប៉ានីរ ពី អាញ ឡាក់ ប្រើ អាញ ពីះ ប៉ាក់ អា។

២៥ «អាញ រ៉ះ សារ ទិ អា អន់ កា អន់ ដីស អូ អន់ តានី អាញ អ៊ែ អន់ ខូ លូ អន់ ដីស។

២៦ ហះកា បក់ តង ណោះ យី ប៉ាងាត់ ប៉ាលីង ប្រ្រះ ដាក់ កាខាក់ ឡាក់ ពី អាញ ចឹង ប្រើ ពីះ តាង អាញ អើ ចឹង បាំង ហៀន អន់ ដីស គ្រីប សារ លូ ចឹង តាក់ កាចាំង ទិ សារ ឡាក់ អាញ ទី រ៉ះ កា អន់ ដីស ដេល។

២៧ អាញ ចឹង អន់ សារ សាណុក សាវ៉ាក ពីង អន់ ដីស យី អាញ អន់ សារ សាណុក សាវ៉ាក ម៉ះ អាញ។ សារ សាណុក សាវ៉ាក អាញ អន់ អា អូ ត្រគ់ ឡាក់ កា សារ សាណុក សាវ៉ាក ម៉ះ ប៉ាណូស អុះ ដៃ រឺន វ៉ាយ ដៃ អូត។

២៨ អន់ ដីស កាតាំង កេះ អាញ រ៉ះ ផា "អាញ ចឹង ឡាច់ ចាក កេះណោះ អាញ ចឹង សីត ប៉ាក់ អន់ ដីស ណារ៉ូ"។ ផា អន់ ដីស បិច ចៃ កា អាញ ណោះ អន់ ដីស ចឹង ហោក រីត់ ខង អាញ ឡា ប៉ាក់ ពី អាញ ខង ពី អាញ អើ តិស ឡឹង អាញ។

២៩ កិញ អៀ អា អាញ រ៉ះ អន់ កា អន់ ដីស អូ កេះ អន់ ទ្រូល ឡឹង សារ ណោះ កើត ពីះ។ ប៉ាក់ សារ ទិ ណោះ កើត ពីះ កេះ ណោះ អន់ ដីស ចឹង សៀ។

៣០ អាញ កាកាប លូ អន់ ដីស អូ ទុញ អុះ ខង ប្រ្រះ ប៊ីត សាតាំង ឡាក់ ម៉ែត ណាំ ផា ប៉ាណូស ពីង អង់កក់ តេះ អា ផះ ពីះ ក្យាម ចឹង ទីល កេះ ហះកា អើ អូ អូ ប្រោម អាញ ឡឹង សារ ញ៉ា អុះ

៣១ ខង អាញ ប្រ័គី ព្វយ ទិ សារ ពី អាញ អន់ តត់ រ៉ះ កា អាញ ភៀ អន់ ប៉ាណូស ពីង អង់កក់ តេះ អា អូ អន់ តត់ ផា អាញ បិច កា អើ តាទិច។

«ពិ ពិន អ្សរ ចាក ឡាច់ ឡឹង ចារ អា»។

១៥

សារ យីស៊ូ កាប ប៉ាន់ដឹប ឡើង តើម អង់កាច

១ យីស៊ូ រ៉ះ ណារ៉ូ ផា «អាញ អា ហង ញៀប ឡាក់ កា តើម អង់កាច តាទីច

* ពី អាញ ឡាក់ តាំងឡា តប់។

២ តាំងកង ចំ ឡាក់ ចាត់ ឡើង អាញ ហះកា អូ ទី ប្លែ ពី អាញ កាសិត អ្នក តាំងកង ណោះ។ តាំងកង ចំ ទី ប្លែ អើ ចឹង រ៉ាងហៃ តាំងកង ណោះ អន់ ដាក់ ភ្លើ អន់ ទី ប្លែ អៀង ណារ៉ូ។

៣ អន់ដឹស កា ដាក់ កេះ ដេល ញួន កា សារ អាញ ទី រ៉ះ កា អន់ដឹស។

៤ ហត់ អន់ដឹស អ្វី តិត លូ អាញ ណោះ អាញ ចឹង អ្វី តិត លូ អន់ដឹស ដេល។ ផា តាំងកង ចំ អូ តិត លូ តើម តាំងកង ណោះ អូ អូ ប៉ាងកើត ប្លែ អើ ទៅ អុះ។ អន់ដឹស កា និះទៅ ដេល ផា អូ អ្វី តិត លូ អាញ។

៥ អាញ អា ហង ឡាក់ តើម អង់កាច អន់ដឹស ឡាក់ តាំងកង ញៀ អ្វី តិត លូ អាញ អាញ កា អ្វី តិត លូ អើ ណោះ អើ ចឹង ទី ប្លែ អៀង។ ផា ក្លះ ឡាច ឡើង អាញ អន់ដឹស ប្រគំ ញ៉ា អូ កើត អុះ។

៦ ញៀ អូ អ្វី តិត លូ អាញ បក់ ណោះ ញៀប ឡាក់ កា តាំងកង ពូ កាសិត រ៉ិត អ្នក ឡាយ៉ោ ក្រោះ កេះណោះ ពូ ទូញ តាំងកង ណោះ ចែត ពីង អុញ អុញ កា សា ទី។

៧ ផា អន់ដឹស អ្វី តិត លូ អាញ លើយ ផា ប៉ានីរ អាញ អ្វី កាណុង ពុត អន់ ដឹស ដេល ហត់ ប៉រ ពី សារ ញ៉ា ឡាក់ អន់ដឹស បិច ណោះ អាញ ចឹង ប្រគំ អន់ កា អន់ដឹស តាទីច ទូត។

៨ ផា អន់ដឹស ទី ប្លែ អៀង ណោះ អន់ដឹស សិះ អាញ តាទីច សារ ណោះ ចឹង ប្រគំ អន់ ពី អាញ លៅ លែង សិច ហង។

៩ «អាញ បិច កា អន់ដឹស ឡាក់ ពី អាញ បិច កា អាញ ដេល។ ហត់ អ្យក់ សារ អាញ បិច ចែ កា អន់ដឹស ណោះ អន់ អ្វី កាណុង ពុត អន់ដឹស លើយ។

១០ ផា អន់ដឹស ប្រគំ ពួយ សារ អាញ រ៉ះ ទិណោះ ណោះ សារ អាញ បិច ចែ កា អ្វី កាណុង ពុត អន់ដឹស តាទីច ហង ឡាក់ កា អាញ ប្រគំ ពួយ សារ ពី អាញ រ៉ះ ទិណោះ ដេល យី សារ ពី អាញ បិច ចែ កា អាញ អ្វី កាណុង ពុត អាញ លើយ ដេល។

១១ អាញ រ៉ះ សារ ទិ អា កា អន់ដឹស កេះ ភ្លើ អន់ អន់ដឹស ហោក រ៉ត់ ឡាក់ កា អាញ ដេល យី អន់ អន់ដឹស ទី សារ ហោក រ៉ត់ កាខាក់។

* ១៥:១ ១៥:១ កាណុង ផាបំ ប៉ានីរ ប្រ្លះ ទី សារ អៀង ពូ កាប ញៀប ផា សុនសាត អ៊ីស្រាអែល ឡាក់ កា តើម អង់កាច អន់ខែ ត្រត់ ប៉ាងកើត ប្លែ ដាក់ កា ប្រ្លះ បិកកាតយ័ ហះកា អន់ខែ ប្រគំ យច លូ ប្រ្លះ អូ ទី ប៉ាងកើត ប្លែ ដាក់ អុះ។ កិញអៀ យីស៊ូ ផា កា ឡាកោ ឡាក់ តើម អង់កាច តាទីច អូ ត្រត់ ឡាក់ កា សុនសាត អ៊ីស្រាអែល ផះ សើត ពែ អុះ។ បំរ ហៃ ផាបំ អញសើ ប៉ានេ ប្រ្លះ (ទំនុក/តម្កើង) ៨០:៨-១៦; អេសាយ ៥:១-៧; យេរេមៀ ២:២១; អេសេគៀល ១៥:១-៨; ១៩:១០-១៤; ហូសេ ១០:១។

១២ «សារ អាញ ប្រើ យី នីអៀ ហត់ អន់ អន់ដីស បិច ចៃ កា គូប សោប ឡាក់ កា អាញ បិច ចៃ កា អន់ដីស ដេល។

១៣ ផា ទី បក់ ញើ សាឡាក់ តៅ ប៉ាតាង ចាង អើ បក់ ណោះ ទី ពុត បិច ចៃ ហ្គិត ឡឹង ពូ ហង។

១៤ ផា អន់ដីស ប្រឹក្ចី ពូយ សារ អាញ ប្រើ អា ណោះ អន់ដីស គូប ចាង អាញ តាទីច ហង។

១៥ អាញ អូ ផា អន់ដីស ទុច អាញ ណារ៉ូអុះ ខង ទុច អូ អុះ ឡឹង ផិនកាន ពី តាំងឡា អើ ប្រឹក្ចី អាញ ផា អន់ដីស គូប ចាង អាញ ឡុត ខង សារ ញ៉ា ឡាក់ អាញ កាតាំង ឡឹង ពី អាញ អាញ កា រះ អន់ អន់ដីស អូ ដេល។

១៦ អូ ត្រត់ អន់ដីស អុះ រើស អ្សក់ អាញ យី អាញ ឡាក់ រើស អន់ដីស ទីប ប្រើ អន់ដីស ឡាក់ រះ សារ ប្រើ លូ ប្រឹក្ចី អន់ ងារ អន់ដីស ទី ខា លើយ។ ទីល នីណោះ សារ ញ៉ា ឡាក់ អន់ដីស ប៉រ ឡឹង ពី អាញ ញាន កា អន់ដីស ឡាក់ ប៉ា សុន អាញ អើ ចឹង អន់ កា អន់ដីស តាទីច ឡុត។

១៧ សារ ឡាក់ អាញ អន់តត់ រះ កា អន់ដីស អា យី អន់ អន់ដីស បិច ចៃ កា គូប សោប។

សារ ពូ ចឹង អូ ណិស កា សីះ យីស៊ូ

១៨ «ផា ប៉ាណូស ពីង អង់កក់ តេះ អូ ណិស កា អន់ដីស អន់ដីស ត្រត់ អូ អន់តត់ ផា ពូ អូ ណិស កា អាញ អន់ទ្រូល ឡឹង ពូ អូ ណិស កា អន់ដីស កេះ។

១៩ ផា អន់ដីស កា គូប លូ ប៉ាណូស ពីង អង់កក់ តេះ អា ដេល ណោះ ពូ ចឹង បិច ចៃ កា អន់ដីស ហង ខង អន់ដីស អ្នែ តែង ពូ។ ហះកា អាញ អ្សក់ ឡាច់ អន់ដីស ឡឹង ពូ កេះ យី អន់ដីស អូ ត្រត់ កាំឡាំង ពូ អុះ ខ អា ហង បះ ពូ អូ ណិស កា អន់ដីស។

២០ ហត់ កាចាំង ឡឹង សារ អាញ រះ កា អន់ដីស ពៃ ផា "ទុច អូ តិស ឡឹង ម៉ៃ ត អើ អុះ"។ ផា ពូ ប្រឹក្ចី បាប អាញ ពូ ចឹង ប្រឹក្ចី បាប អន់ដីស ដេល។ ផា ពូ រ៉ាប់ សៀ ប៉ានីរ អាញ ពូ កា ចឹង រ៉ាប់ សៀ ប៉ានីរ អន់ដីស ដេល។

២១ ហះកា ពូ ប្រឹក្ចី អូ ដាត់ កា អន់ដីស ញាន អន់ដីស សៀ អាញ ខង ពូ អូ អន់ហ្គាល់ ប្រើ ឡាក់ ប្រើ អាញ ពីះ ណោះ អុះ។

២២ ផា អាញ អូ ទី ពីះ ពីង អង់កក់ តេះ អា លូ ផា អាញ អូ ទី រះ សារ កា ពូ យី ពូ អូ ទី ចូត អុះ ហះកា កិញអៀ អា ពូ អូ ទី សារ ញ៉ា ចឹង ប៉ាតែក អន់ រ៉ាប់ ឡា កោ ឡឹង ចូត អុះ។

២៣ ញើ អូ ណិស កា អាញ បក់ ណោះ កា អូ ណិស កា ពី អាញ ដេល។

២៤ ជា អាញ អូទី ប្រឹក្សី សារ អំណាញ អីញ ឡាក់ ពូ អន់ទៀត អូ យើយ ប្រឹក្សី អុះ ពីង កាំឡាំង អន់ខៃ ណោះ អន់ខៃ អូទី ថូត អុះ ហះកា កិញអៀ អា អន់ខៃ ទី បំបំ កេះ អន់ខៃ អូ ណិស កា អាញ លូ អូ ណិស កា ពី អាញ ដេល។

២៥ សារ អា ត្រត់ ពូយ សារ ពូ ប្រាត់ រ៉ះ កាណុង ចាបាបំ ម៉ះ អន់ខៃ ជា "អន់ខៃ អូ ណិស កា អាញ តាដោះ អូទី សារ ញ៉ា អុះ"។

២៦ «ហះកា អាញ ចឹង ប្រើ បក់ តង់ ពីះ ប៉ាក់ អន់ដីស អែ ណោះ ឡាច់ ឡឹង ពី អាញ យី អែ ហង ប៉ាងាត់ ប៉ាលីង ប្រ្លះ ឡាក់ តាំបាង សារ តាទីច។ ប៉ាក់ អែ ពីះ ទីល ទៀ អែ ចឹង ប្រឹក្សី អន់ អន់ដីស អូ ឡឹង សារ អាញ។

២៧ អន់ដីស កា ចឹង រ៉ះ ឡឹង សារ អាញ ដេល ខង អន់ដីស អែ អន់ខូ លូ អាញ ឡឹង ប៉ាន់ជា ពៃ។

១៦

១ «អាញ រ៉ះ សារ ទិ អា កា អន់ដីស ភៀ ដៃ អន់ អន់ដីស អ្នាត សៀ។

២ ខង ប៉ាក់ យ៉ាង តោ ទៀ ពូ ចឹង តាំងហ្សិត ឡាច់ អន់ដីស ឡឹង កាំឡាំង សួន អៀង ឡូត មូត បក់ ប៉ាន់តោ អន់ដីស អន់ខៃ ចឹង យីត ជា អន់ខៃ ប្រឹក្សី ង៉ារ កា ប្រ្លះ បិកកាតយំ ដេល។

៣ ពូ ប្រឹក្សី កា អន់ដីស នីណោះ ញុន កា ពូ អូ អន់ហ្គាល់ ពី អាញ លូ អូ អន់ហ្គាល់ អាញ ដេល។

៤ អាញ រ៉ះ សារ ទិ អា កា អន់ដីស ភៀ ប៉ាក់ ទីល ដាវ ណោះ ទៀ អន់ដីស ចឹង កាចាំង ជា អាញ រ៉ះ កា អន់ដីស កេះ។

សារ យីស៊ូ រ៉ះ ឡឹង ង៉ារ ប៉ាងាត់ ប៉ាលីង ប្រ្លះ

«ឡឹង អន់ទ្រូល ពៃ អាញ អូទី រ៉ះ អុះ សារ អា ខង អាញ អែ អន់ខូ លូ អន់ដីស

៥ ហះកា កិញអៀ អា អាញ ចឹង សីត ប៉ាក់ ប្រ្លះ ឡាក់ ប្រើ អាញ ពីះ ប៉ាក់ អា ពៃ។ កាណុង កាំឡាំង អន់ដីស អា អូទី ញើ អំបញ្ច ជា "ប៉ាក់ ចំ អីស ចឹង ឡាំ ណោះ?"

៦ ហះកា អន់ដីស អុក ពុត ពៀក ខាក់ ញុន កា អាញ រ៉ះ សារ ទិ អា កា អន់ដីស។

៧ អាញ រ៉ះ កា អន់ដីស ត្រង់ ៗ អាញ សីត អា យី ទី ខា សាំ រ៉ាប់ អន់ដីស។ ជា អាញ អូ សីត បក់ តង់ អូ ពីះ ប៉ាក់ អន់ដីស អុះ ហះកា ជា អាញ សីត ណោះ អាញ ចឹង ប្រើ ប៉ាងាត់ ប៉ាលីង ប្រ្លះ ពីះ តង់ អន់ដីស ឡុក។

† ១៥:២៥ ១៥:២៥ សារ អា ឡាច់ ឡឹង ផាបំ អញសៃ ប៉ានេ ប្រ្លះ (ទំនុក/តម្កើង) ៣៥:១៩; ៦៩:៥។

៨ ប៉ាក់ អ៊ែ ពីរ ទីល ទៀ អ៊ែ ចឹង រ៉ះ ជា ប៉ាណូស ពីង អង់កក់ តេះ អា អូ ហ្នង់ ឡឹង សារ យច សារ ដាក់ ត្រង់ លូ សារ ចែក ថូត។ *

៩ អ៊ែ ចឹង រ៉ះ ឡឹង សារ យច ញុន កា ពូ អូ សៀ អាញ។

១០ អ៊ែ ចឹង រ៉ះ ឡឹង សារ ដាក់ ត្រង់ ញុន កា អាញ ស៊ីត ប៉ាក់ ពី អាញ អន់ ដីស ចឹង អូ ប័ប័ អាញ ណាវ ហង។

១១ អ៊ែ ចឹង រ៉ះ ឡឹង សារ ចែក ថូត ញុន កា ប្រ្រះ ចែក ថូត ប្រ្រះ ប៊ីត សាតាំង ឡាក់ ម៉ែត ណាំជា ប៉ាណូស ពីង អង់កក់ តេះ អា កេះ។

១២ «អាញ ទី សារ អន់ទៀតៗ អៀង ណាវ ត្រក់ រ៉ះ កា អន់ដីស ហះកា កិញ អៀ អា អន់ដីស អូ ដាម៍ សាំយ៉ាំង អុះ។

១៣ ប៉ាក់ ប៉ាដាត ប៉ាលីង ប្រ្រះ ឡាក់ តាំបាង សារ តាទីច ពីរ ទីល ទៀ ណោះ អ៊ែ ចឹង ប្រ័ត អន់ កា អន់ដីស ហ្នង់ ឡឹង សារ តាទីច គ្រីប នែវ ខង សារ អ៊ែ រ៉ះ ណោះ អូ ត្រក់ រ៉ះ សារ ឡឹង ឡាកោ អ៊ែ ទៅ អុះ យី អ៊ែ រ៉ះ សារ ញ៉ា ឡាក់ អ៊ែ ទី កាតាំង លូ សារ ចឹង កើត ពីរ ប៉ាក់ យ៉ាំង តោ ទៀ។

១៤ អ៊ែ ចឹង ប្រ័ត អន់ កា អាញ លៅ លែង សិច ខង អ៊ែ ចឹង អ្យក់ សារ ញ៉ាៗ ឡឹង អាញ ទិណោះ ពីរ រ៉ះ កា អន់ដីស អន់ អូ។

១៥ កា ណា គី ញ៉ា ឡាក់ ពី អាញ ទី កា ណា គី ទិណោះ កា ម៉ះ អាញ ដេល។ ខ អា ហង បះ អាញ កាប ជា ប៉ាដាត ប៉ាលីង ប្រ្រះ ចឹង អ្យក់ សារ ញ៉ាៗ ឡឹង អាញ ពីរ រ៉ះ កា អន់ដីស។

សារ សីរ យីស៊ូ ចឹង អុក ពុត កេះណោះ ចឹង ទី សារ ហោក រ៉ក់

១៦ «អ៊ែ បាប៊ែត ណាវ អន់ដីស ចឹង អូ ប័ប័ អាញ ហង ហះកា បាប៊ែត ឡឹង ណោះ ណាវ អន់ដីស ចឹង ប័ប័ អាញ ណាវ ដេល»។

១៧ ម្នត សីរ អ៊ែ បក់ អន់ដា កាកាប លូ គូប អន់ខែ ជា «អ៊ែ រ៉ះ ជា "អ៊ែ បាប៊ែត ណាវ អន់ដីស ចឹង អូ ប័ប័ អាញ ហង ហះកា បាប៊ែត ឡឹង ណោះ ណាវ អន់ ដីស ចឹង ប័ប័ អាញ ណាវ ដេល" លូ កាប ជា "ខង អាញ ស៊ីត ប៉ាក់ ពី អាញ" អ៊ែ កាប ឡឹង សារ ញ៉ា ណោះ ?»

១៨ ផះ ណោះ អន់ខែ អំបញ្ច លូ គូប អន់ខែ ណាវ ជា «ញ៉ា អ៊ែ រ៉ះ ជា "អ៊ែ បាប៊ែត ណាវ" ណោះ អ៊ែ បិច កាប ឡឹង សារ ញ៉ា ណោះ ? ញីន អូ ហ្នង់ អុះ»។

១៩ យីស៊ូ អូ អន់តត់ ជា អន់ខែ បិច អំបញ្ច អ៊ែ ហង បះ អ៊ែ តើល ជា «នីចម៍ អន់ដីស បិច អំបញ្ច ឡឹង សារ អាញ កាប ជា "អ៊ែ បាប៊ែត ណាវ អន់ដីស ចឹង អូ ប័ប័ អាញ ហង ហះកា បាប៊ែត ឡឹង ណោះ អន់ដីស ចឹង ប័ប័ អាញ ណាវ" ណោះ ប ?

* ១៦:៨ ១៦:៨ ខ អា ពិន ព្រៃ នីអៀ កា ត្រក់ ដេល៖ ប៉ាក់ បក់ តង ពីរ ទីល ទៀ អ៊ែ ចឹង ប្រ័ត អន់ កា ប៉ាណូស ពីង អង់កក់ តេះ អា ឡាប់ ញុន កា ឡាកោ ប្រ័ត យច លូ តាក់ អំប្រ័ត ដាក់ លូ តាក់ស៊ុន សារ អូ ត្រង់។

២០ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច អន់ដីស ចឹង ញ៉ា សោក ហះកា ប៉ាណូស ពីង អង់កក់ តេះ អា បក់ អូ ស្បើ ប្រ្រើ ចឹង ហោក រីត់ អន់ដីស ចឹង អុក ពុត ពៀក ហះកា សារ អុក ពុត ណោះ ចឹង កេះ សារ ហោក រីត់ ឡុត។

២១ អង់កាន់ ផះ ក្យាម៍ ចឹង អ្នែ ហាអុញ អ៊ែ អុក ពុត ពៀក ខាក់ ខង អ៊ែ ចឹង អីត ប៉ាណាប ហះកា ប៉ាត់ អ្នែ ហាអុញ វ៉ាវ៉ាច់ កេះ អ៊ែ ពីល ទិ កេះ សារ អីត ណោះ យី អ៊ែ ហោក រីត់ ហង ខង ទី ប៉ាណូស ម៉ោញ ដួវ កើត ឡាច់ ឡឹង អ៊ែ។

២២ អន់ដីស កា និះទៅ ដេល កិញអៀ អា អន់ដីស អុក ពុត ហះកា ប៉ាត់ អាញ ពីះ ប៉ាត់ អន់ដីស ទៀ ណាវ ណោះ អន់ដីស ចឹង ហោក រីត់ ហង អូ ទី ពៀ ចឹង អូ អ្យក់ ឡាច់ សារ ហោក រីត់ ឡឹង ពុត អន់ដីស ទី អុះ។

២៣ ផះ ណោះ អន់ដីស អូ អំប័ញ ។ សារ ញ៉ា ណាវ ឡឹង អាញ ហង។ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច សារ ញ៉ា ឡាក់ អន់ដីស ប៉រ ឡឹង ពី អាញ ញាន កា អន់ដីស ឡាក់ ប៉ាសុន អាញ ណោះ អ៊ែ ចឹង អន់ កា អន់ដីស តាទីច ឡុត។

២៤ ឡឹង សើត ពែ អន់ដីស បើ ទី ប៉រ សារ ញ៉ា ញាន កា អន់ដីស ប៉ាសុន អាញ អុះ កិញអៀ អា ហត់ ប៉រ ណោះ អន់ដីស ចឹង ទី ហង ម៉ាត់ ចឹង ទី សារ ហោក រីត់ តាទីច។

២៥ «អាញ រ៉ះ សារ ទិ អា កា អន់ដីស អាញ កាប ប៉ាន់ដីប ហះកា ប៉ាត់ ទីល ដាវ កាំឡុត កេះ អាញ ចឹង រ៉ះ សារ លូ អន់ដីស អូ កាប ប៉ាន់ដីប ហង យី អាញ រ៉ះ ឡឹង សារ ពី អាញ អន់ អន់ដីស អូ ឡាក់ៗ ឡុត។

២៦ ដាវ ណោះ អន់ដីស ចឹង ប៉រ សារ ញ៉ាៗ ឡឹង ពី អាញ ញាន កា អន់ដីស ប៉ាសុន អាញ អាញ អុះ រ៉ះ កា អន់ដីស ជា អាញ ចឹង ឡោម ពី អាញ អន់ កា អន់ដីស អុះ

២៧ ខង ពី អាញ អ៊ែ ទី ពុត បិច កា អន់ដីស ញាន កា អន់ដីស បិច កា អាញ លូ អន់ដីស ស្បើ ជា អាញ ឡាច់ ឡឹង ប្រ្រើ បិកកាតយ៍។

២៨ អាញ ឡាច់ ឡឹង ពី អាញ ដីរ ពីង អង់កក់ តេះ អា ហះកា កិញអៀ អា អាញ ចឹង ឡាច់ ឡឹង អង់កក់ តេះ អា សីត ប៉ាត់ ពី អាញ ណាវ»។

២៩ មូត សិះ តើល អ៊ែ ជា «ហែ កិញអៀ អា អីស រ៉ះ ឡាក់ កាខាក់ អីស អូ កាប ប៉ាន់ដីប កេះ។

៣០ កិញអៀ អា ញីន អូ អន់តត់ កេះ ជា អីស អូ ហ្លង់ គ្រីប សារ ទិណោះ អូ សាណាង កា ពៀ អំប័ញ អីស អុះ ខ អា ហង បះ ញីន ស្បើ ជា អីស ឡាច់ ឡឹង ប្រ្រើ បិកកាតយ៍ តាទីច»។

៣១ យីស៊ូ តើល អន់ខៃ ជា «កិញអៀ អា អន់ដីស ស្បើ តាទីច ប ?

† ១៦:២៣ ១៦:២៣ អំប័ញ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ប៉រ។

៣២ អន់ដីស ហៃ ដាវ កាំឡត់ ពីរ ទិល យី កិញអៀ ហង អន់ដីស ចឹង តា ប្រះ តាប្រោង ទ្រង ពៀ ទ្រង អ៊ែ អ្នាត អាញ អ៊ែ ដឹង អាញ ហះកា អាញ អ៊ែ អ៊ែ ដឹង អាញ អុះ យី ទី ពី អាញ អ៊ែ អន់ខ្ល លូ អាញ ដេល។

៣៣ អាញ រះ កា អន់ដីស ឡឹង សារ ទិ អា ភៀ អន់ អន់ដីស ទី សារ សាលុក សារ៉ា កា ញន កា អាញ។ អន់ដីស អ៊ែ ពីង អង់កក់ តេះ អា ទី សារ ឡាំបាក តា ទីច ហង ហះកា ហត់ ម៉ឹង ឡត ពិ ខង ទិ សារ ពីង អង់កក់ តេះ អា ចាយ ទ្រង អាញ កេះ»។

១៧

សារ យីស៊ូ ម៉ន់ ឡោម ប្រះ អន់ កា សីរ អ៊ែ

១ ប៉ាក់ យីស៊ូ រះ សារ ទិណោះ កេះ។ អ៊ែ ងើយ ហៃ ពីង ប្លែង លូ កាប ផា «អី ពី កិញអៀ អា ទិល ដាវ កាំឡត់ កេះ ប័រ អីស ប្រ័តី អន់ កា អាញ ឡាក់ គន អីស លៅ លែង សិច ភៀ អន់ អាញ ប្រ័តី អន់ កា អីស លៅ លែង សិច ដេល

២ ខង អីស អន់ អាញ ទី សារ អំរ៉ាញ អីញ រ៉ាងហៃ ប៉ាណូស ទិខ្ល ភៀ អន់ អាញ អន់ អាញ រីស លើយ កា ប៉ាណូស បក់ អីស អន់ កា អាញ ទិខ្ល។

៣ ផា ពូ អន់ហ្គាល់ អីស ឡាក់ ប្រះ តាទីច ដឹង ម៉ោញ លូ អន់ហ្គាល់ អាញ ឡាក់ អីស ប្រើ ពីរ ប្រ័តី សាដាច់ ណោះ ពូ ចឹង ទី អាញ អ៊ែ រីស លើយ។

៤ អាញ កា ទី ប្រ័តី អន់ កា អីស លៅ លែង សិច ពីង អង់កក់ តេះ អា ញន កា អាញ ទី តាត់ អង់កេះ ងារ ឡាក់ អីស ប្រើ អាញ ប្រ័តី កេះ ទី កេះ ដេល។

៥ អី ពី កិញអៀ អា ប័រ អីស តាត់ អំប៉ោក ហារ អាញ អន់ ទី សារ អំរ៉ាញ អីញ អន់ខ្ល លូ អីស ដេល ឡាក់ អាញ យើយ ទី អន់ខ្ល លូ អីស ឡឹង អង់កក់ តេះ អា បើ កើត ពៃ។

៦ «កាប៉ាច់ ម្នាត បក់ អីស រឿស ពីង អង់កក់ តេះ មប កា អាញ ណោះ អាញ ប្រ័តី អន់ អន់ខ្ល អន់ហ្គាល់ អីស កេះ។ អន់ខ្ល ណោះ យី ប៉ាសុន អីស ឡាក់ អីស អន់ កា អាញ អន់ខ្ល កា ប្រ័តី ពួយ ប៉ានីរ អីស ដេល។

៧ កិញអៀ អា អន់ខ្ល អ៊ែ អន់តត់ ផា ទិ កាណាត់ ញ៉ា ឡាក់ អីស អន់ កា អាញ យី ឡាច់ ឡឹង អីស ទិណោះ តាទីច

៨ ខង ប៉ានីរ អីស រះ កា អាញ ណោះ អាញ រះ កា អន់ខ្ល កេះ។ អន់ខ្ល កា រ៉ាប សៀ ដេល ទីប អ៊ែ ផា អាញ ឡាច់ ឡឹង អីស លូ សៀ ផា អីស ប្រើ អាញ ពីរ តាទីច។

៩ អាញ ម៉ន់ ឡោម អីស សារ៉ាប កា អន់ខ្ល អ៊ែ ត្រត់ សារ៉ាប កា ប៉ាណូស ពីង អង់កក់ តេះ អា ឡាក់ អ៊ែ សៀ អីស អុះ យី អាញ ម៉ន់ ឡោម អន់ ដឹង កា ម្នាត បក់ អីស មប កា អាញ ណោះ ហង ខង អន់ខ្ល ណោះ យី ប៉ាសុន អីស។

១០ ទី ប៉ាណូស ចំ ឡាក់ ម៉ះ អាញ កា ប៉ាណូស ម៉ះ អ៊ីស ប៉ាណូស ចំ ឡាក់ ម៉ះ អ៊ីស កា ប៉ាណូស ម៉ះ អាញ ដេល អាញ កា លៅ លែង សិច ញុន កា អន់ ខែ ហង។

១១ អាញ អូ អ៊ែ ពីង អង់កក់ តេះ អា ណារ៉ូ អុះ យី អាញ ចឹង សីត ប៉ាក់ អ៊ីស ហង ហះកា អន់ខែ អ៊ែ ពីង អង់កក់ តេះ អា។

«អី ពី ឡាក់ ដាក់ កាខាក់ ប័រ អ៊ីស បង់កាន់ មូត ទិណោះ លូ អំរ៉ាញ អ៊ីស ឡាក់ អ៊ីស អន់ កា អាញ ដេល ភ្លឺ អន់ អន់ខែ ប៉ាក់ គូប ពៀប ឡាក់ កា ឡា កោ ដឹង ម៉ោញ ឡាក់ កា ពិន ដឹង ម៉ោញ ដេល។

១២ ផះ អាញ អ៊ែ លូ អន់ខែ អាញ បង់កាន់ អន់ខែ ញុន កា អំរ៉ាញ អ៊ីស អន់ កា អាញ។ អាញ រ៉ាងហៃ អន់ខែ អូ ទី ពៀ ហ៊្យុង អុះ ទី ដឹង ម៉ោញ ដូរ ឡាក់ ឡាក់ ត្រត់ តៅ * ភ្លឺ អន់ ត្រត់ ពូយ សារ ឡាក់ ទី ច្រាត់ រះ កាណុង ផាប ប៉ានី រ ប្រ្រះ។

១៣ កិញអៀ អា អាញ ត្រត់ សីត ប៉ាក់ អ៊ីស ហង ហះកា អាញ រះ សារ ទិ អា ផះ អាញ អ៊ែ ពីង អង់កក់ តេះ អា ភ្លឺ អន់ អន់ខែ ហោក រីត់ ឡាក់ កា អាញ ដេល យី អន់ អន់ខែ ទី សារ ហោក រីត់ កាខាក់។

១៤ អាញ រះ ប៉ានី អ៊ីស កា អន់ខែ ហះកា ប៉ាណូស អ៊ែ ពីង អង់កក់ តេះ អា ពូ អូ ណិស កា អន់ខែ ហង ខង អន់ខែ អូ ទី ពុត គុន ប៉ាណូស អុះ ឡាក់ កា អាញ អូ ទី ពុត គុន ប៉ាណូស ដេល។

១៥ អាញ អូ ប្រើ អ៊ីស អ្យក់ ឡាច់ អន់ខែ ឡឹង អង់កក់ តេះ អា អុះ យី ប្រើ អ៊ីស បង់កាន់ អន់ខែ អន់ រ៉ាវ៉ាច់ ឡឹង ម៉ែត ប្រ្រះ ប៊ីត។

១៦ អន់ខែ អូ ទី ពុត គុន ប៉ាណូស ឡាក់ កា អាញ អូ ទី ពុត គុន ប៉ាណូស ដេល។

១៧ ប័រ អ៊ីស ប្រ័ត អន់ អន់ខែ ដាក់ សារ៉ាប កា អ៊ីស ញុន កា សារ តាទីច យី ប៉ានី អ៊ីស ណោះ ហង ឡាក់ សារ តាទីច។

១៨ អាញ ប្រើ អន់ខែ ចាក ពីង អង់កក់ តេះ អា ឡាក់ កា អ៊ីស ប្រើ អាញ ពីះ ពីង អង់កក់ តេះ អា ដេល។

១៩ អាញ មប ឡាកោ កា អ៊ីស សារ៉ាប អន់ខែ ភ្លឺ អន់ អន់ខែ ដាក់ សារ៉ាប កា អ៊ីស ដេល ញុន កា សារ តាទីច។

២០ «អាញ អូ ម៉ន់ ឡោម អ៊ីស អន់ ដឹង កា អន់ខែ ណោះ អុះ យី អាញ ម៉ន់ ឡោម អន់ កា មូត បក់ ចឹង ស្បឺ អាញ ទិណោះ ញុន កា ប៉ានី អន់ខែ ចឹង រះ ណោះ ដេល

២១ ភ្លឺ អន់ អន់ខែ ទិខូ ណោះ ប៉ាក់ គូប សោប ពៀប ឡាក់ កា ឡាកោ ដឹង ម៉ោញ។ ឡាក់ កា អ៊ីស អ៊ែ ពីង អាញ ឡាក់ កា អាញ អ៊ែ ពីង អ៊ីស នីចម អន់

* ១៧:១២ ១៧:១២ សារ អា កាប ឡឹង យូដះ អ៊ីសការីយ៉ុត ឡាក់ ចឹង ប្រ័ត អូ ត្រង់ កា យីស៊ូ តេះណោះ អ៊ែ ចឹង តៅ។

អន់ខែ អ្នែ អន់ខូ លូ ពិន នីណោះ ដែល ភៀ អន់ ប៉ាណូស ពឹង អង់កក់ តេះ សៀ ផា អីស ប្រើ អាញ ពីរ តាទីច។

២២ សារ អំរ៉ាញ អីញ អីស អន់ កា អាញ អាញ កា មប អន់ កា អន់ខែ កេះ ភៀ អន់ អន់ខែ ប៉ាតុំ គូប សោប រៀប ឡាក់ កា ឡាកោ ដឹង ម៉ោញ ឡាក់ កា ពិន ដឹង ម៉ោញ ដែល

២៣ យី អាញ អ្នែ ពឹង អន់ខែ អីស អ្នែ ពឹង អាញ ភៀ អន់ អន់ខែ ប៉ាតុំ គូប សោប រៀប ឡាក់ កា ឡាកោ ដឹង ម៉ោញ ដាក់ៗ ទីល នីណោះ ប៉ាណូស ពឹង អង់កក់ តេះ ចឹង អ្ន អន់តត់ ផា អីស ប្រើ អាញ ពីរ តាទីច លូ ពូ ចឹង អ្ន អន់តត់ ផា អីស បិច កា អន់ខែ ឡាក់ កា អីស បិច កា អាញ ដែល។

២៤ «អី ពី អាញ បិច អន់ ទិ ប៉ាណូស បក់ អីស មប អន់ កា អាញ ណោះ អន់ អន់ខែ អ្នែ អន់ខូ លូ អាញ ពឹង ចារ អាញ អ្នែ ណោះ ដែល ភៀ អន់ អន់ខែ បំបំ សារ អំរ៉ាញ អីញ ឡាក់ អីស អន់ កា អាញ ខង អីស បិច កា អាញ ឡឹង តេះ ប្លែង បើ កើត ពៃ កេះ។

២៥ អី ពី ឡាក់ ដាក់ ត្រង់ ប៉ាណូស ពឹង អង់កក់ តេះ អា ពូ អ្ន អន់ហ្គាល់ អីស អុះ ហះកា អាញ អន់ហ្គាល់ អីស អន់ខែ អា កា អ្ន អន់តត់ ផា អីស ទី ប្រើ អាញ ពីរ តាទីច

២៦ ខង អាញ ប្រគី អន់ អន់ខែ អន់ហ្គាល់ អីស អាញ កា ចឹង ប្រគី អន់ អន់ ខែ អន់ហ្គាល់ ហើង ខាក់ ណារ៉ូ ភៀ ប្រគី អន់ អន់ខែ ចឹង បិច ចៃ កា គូប សោប ឡាក់ កា អីស បិច ចៃ កា អាញ ដែល ណោះ អាញ កា អ្នែ ពឹង អន់ខែ ហង»។

១៨

សារ ពូ ឡាក់ រ៉ុប យីស៊ី

១ ប៉ាត់ យីស៊ី កាប ឡឹង សារ ទិណោះ កេះៗ អើ លូ ម្នត សីរ កា ចាក ឡាក់ យួង តាចាង់ សិច កេដ្រួន។ ហះ ចារ ណោះ ទី សួន ម៉ោញ អន់ខែ កា ម៉ុត កាណាង សួន ណោះ។

២ កាប៉ាច យូដះ ឡាក់ អ្ន ត្រង់ កា យីស៊ី អើ កា អ្ន ចារ ណោះ ដែល ខង ចារ យីស៊ី លូ ម្នត សីរ យើយ អ្នែ ប៉ាតុំ គូប សោប។

៣ ម្នត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រះ លូ ម្នត ផា រ៉ាស៊ី ប្រើ តាហាន ឡាក់ ញ៉ាម រោង រ៉ាម៉ះ ចាក លូ យូដះ កា ទី តាហាន រ៉ុម ម៉ោញ ក្រុំ ចាក លូ អើ ដែល អើ កា ប៉ា ណាំ ពូ ឡាក់ ប៉ាត់ ចារ យីស៊ី ទីប ពូ ចឹក អុញ កាបង អុញ តាគៀង ចឹក ដាវ ចឹក អ្នឹង។

៤ យីស៊ី អ្ន កេះ គ្រីប សារ ឡាក់ ចឹង កើត ពីរ ពឹង អើ ហះកា អើ ចាក ឡាក់ ប៉ា ត់ ម៉ាត់ ពូ លូ អំបញ្ច ផា «អន់ដីស ឡាក់ ណាំង ញើ?»

៥ ពូ តើល ជា «ញីន ឡាំ ណាំង បក់ សិច យីស៊ូ ឡឹង តេះ ណាសាវៃត»។ យីស៊ូ តើល ជា «អាញ អា ហង»។ កាប៉ាច់ យូដះ ឡាក់ អូ ត្រង់ កា យីស៊ូ អែ កា អែ អន់តាវ លូ ពូ ហះ ណោះ ដេល។

៦ ផះ អន់ខៃ កាតាំង យីស៊ូ រ៉ះ ជា «អាញ អា ហង» នីណោះ អន់ខៃ កា រុញ បក់ តាង កាតាង ទីខូ។

៧ យីស៊ូ អំបញ្ច ម៉ោញ ទង ណារ៉ូ ជា «អន់ដីស ឡាំ ណាំង ញី?» អន់ខៃ តើល ជា «ញីន ឡាំ ណាំង បក់ សិច យីស៊ូ ឡឹង តេះ ណាសាវៃត»។

៨ យីស៊ូ តើល ពូ ជា «អាញ រ៉ះ កា អន់ដីស កេះ យី អាញ អា ហង សិច យីស៊ូ។ ជា អន់ដីស ឡាំ ណាំង អាញ អន់ មូត សីះ អាញ អា ចាក ឡាច់ ពី»។

៩ យីស៊ូ កាប នីអៀ យី ត្រគ់ ពូយ ប៉ានីរ អែ រ៉ះ ជា «ទី ប៉ាណូស បក់ ពី អន់ កា អាញ អូ ទី ញី ម៉ោញ ដួវ ហ៊្យង អុះ»។

១០ ស៊ីម៉ូន ពេត្រុះ អែ ទី ដាវ អែ ហ្វាត់ ដាវ កោះ ទុច ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រៈ ម៉ោញ ដួវ កាតាច់ ហ្វា តោរ តែង សាម៉ា ទុច ណោះ សិច អែ ម៉ាល់កុះ។

១១ យីស៊ូ កាប កា ពេត្រុះ ជា «តាម៉ុត ដាវ កាណុង អង់លប ណារ៉ូ ពី ញ៉ា អីស អូ អន់ អាញ ទី សារ ប៉ាណាប * ឡាក់ ពី អាញ អន់ អា ប?»។

សារ ពូ អំបញ្ច យីស៊ូ

១២ ផះ ណោះ មូត តាហាន រ៉ូម លូ ម៉ែត តាហាន ទីប តាហាន សុនសាត អ៊ី ស្រាអែល ឡាក់ ញ៉ាម រោង រ៉ាម៉ះ កា ម៉ុត រ៉ុប ចត់ យីស៊ូ

១៣ កេះណោះ ឡាំ ជីន ប៉ាត់ រ៉ត់ អាណា ហិ ខង អែ ពី អន់ហ្វី កែជា ឡាក់ ប្រ្រៈ កំ ម៉ែត មូត ក្រាត់ រ៉ាម៉ះ ប្រ្រៈ កាណុង សាណាំ ណោះ។

១៤ រ៉ត់ កែជា អា ហង ឡាក់ រ៉ះ កា មូត ម៉ែត ណាំជា សុនសាត អ៊ីស្រាអែល ពៃ ជា «ផា ទី ប៉ាណូស ម៉ោញ ដួវ តៅ ប៉ាតាង ប៉ាសុន សារ ណោះ ដាក់ ខាក់»។

១៥ ស៊ីម៉ូន ពេត្រុះ លូ សីះ ម៉ោញ ដួវ ណារ៉ូ អន់ខៃ ចាក ពូយ យីស៊ូ ហះកា ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រៈ អន់ហ្វាល់ សីះ ម៉ោញ ដួវ ណោះ ណោះ ហង បះ អែ ទី ម៉ុត ពូយ យីស៊ូ តែង កាណុង ឡាន ហី ម៉ែត ក្រាត់ ណោះ។

១៦ កាប៉ាច់ ពេត្រុះ អែ ក្យាក់ តែង ឡឹង ហះ សានេង អំបារ រ៉ុប៉ង។ សីះ ឡាក់ ម៉ែត មូត ក្រាត់ រ៉ាម៉ះ ប្រ្រៈ អន់ហ្វាល់ ណោះ ឡាច់ ឡាំ កាបាប លូ អង់កាន់ បក់ ញ៉ាម អំបារ កេះណោះ ជៀក ពេត្រុះ ម៉ុត តែង កាណុង ដេល។

១៧ អង់កាន់ បក់ ញ៉ាម អំបារ កាបាប លូ ពេត្រុះ ជា «ញ៉ា អីស កា សីះ បក់ អែ ណោះ ដេល ប?» ពេត្រុះ តើល ជា «អូ អុះ»។

១៨ មូត ទុច ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រៈ លូ មូត តាហាន ញ៉ាម រោង រ៉ាម៉ះ អន់ខៃ ប៉ាកុះ អុញ អញ្ជួរ ខង គ្រីន ខាក់ ពេត្រុះ កា អញ្ជួរ អុញ អន់ខូ លូ ពូ ដេល។

* ១៨:១១ ១៨:១១ ទី សារ ប៉ាណាប ពៀត គុល «អែត ពីង ចក»។

១៩ ផ្ទះ ណោះ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ កា អំប័ញ្ញ យីស៊ូ ឡើង សារ ម្នាក់ សិរៈ លូ សារ អើ ប៉ាងហៀន។

២០ យីស៊ូ តើល អើ ជា «អាញ កាកាប ហះ ម៉ាត់ ប៉ាណូស ទិឌូ អាញ ឌុ ប៉ាង ហៀន ពូ ពីង រោង ចារ ពូ លូម លូ ប៉ាត់ ចារ រោង វ៉ាម៉ះ ឡាក់ ចារ ម្នាក់ កាំឡាក់ អ្វី ប៉ាត់ គូប សោប អាញ អូ កាកាប ពីង ចារ សាតិម អុះ។

២១ ញ៉ា ត្រត់ អីស អំប័ញ្ញ អាញ នីអៀ? អីស អំប័ញ្ញ ទិ ម្នាក់ បក់ កាតាំង សារ អាញ វ៉ះ ណោះ ឡាក់ ពិ ខង អន់ខៃ អ្នក ឡើង សារ ញ៉ា ឡាក់ អាញ ប៉ាងហៀន ណោះ»។

២២ ផ្ទះ កាតាំង យីស៊ូ កាប នីណោះ តាហាន បក់ ញ៉ាម រោង វ៉ាម៉ះ ម៉ោញ ដូរ អ្វី អន់តាវ សានែង ណោះ អើ តាប៉ះ គៀងតោរ យីស៊ូ លូ កាប ជា «ញ៉ា ត្រត់ អីស ខិន តើល ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ នីអៀ?»

២៣ យីស៊ូ តើល ជា «ជា អាញ កាប យច ប័រ អីស វ៉ះ ហៃ យច នីចម ជា អាញ កាប ត្រត់ ញ៉ា ត្រត់ អីស ពីត អាញ នីអៀ?»

២៤ កេះណោះ វតី អាណា ប្រើ ពូ ជិន យីស៊ូ ទិប ពូ កត់ ណោះ ហង ប៉ាត់ វតី កែផា ឡាក់ ប្រឹត ម៉ែត ម្នាក់ ក្រាត់ វ៉ាម៉ះ ប្រ្រឹះ។

២៥ ផ្ទះ ណោះ ស៊ីម៉ុន ពេត្រុះ កា អ្វី អញ្ជូរ អុញ ហះ ណោះ ដេល ពូ អំ ប័ញ្ញ អើ ជា «ញ៉ា អីស សិរៈ អើ តោ ដេល ប?» ពេត្រុះ ប៉ាតែក ជា «អូ អូ ត្រត់ អុះ»។

២៦ ទី ទុច ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ ម៉ោញ ដូរ ឡាក់ អុះ មី លូ ប៉ាណូស បក់ ពេ ត្រុះ កោះ កាតាច់ ហ្គា តោរ ពៃ អើ កាប ជា «ញ៉ា ឡាក់ កា អាញ ប័ប អីស អ្វី ពីង សួន អន់ខូ លូ អើ តោ ដេល»។

២៧ ពេត្រុះ កា ប៉ាតែក ម៉ោញ ទង ណារ៉ូ ផាឌី អៀរ អោត ឡុត។

សារ ពូ ជិន យីស៊ូ ប៉ាត់ វតី ពីឡាត

២៨ ផ្ទះ តារ រឹង សារឹង កេះ ពូ អៀក់ ឡាច់ យីស៊ូ ឡើង ចារ វតី កែផា ឡាក់ ជិន ប៉ា ត់ ហី វតី ពីឡាត ឡាក់ ម៉ែត រ៉ាងហៃ ខេត។ ហះកា ម្នាក់ ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល អូ ម៉ុត កាណុង ហី ណោះ អុះ ខង អន់ខៃ សៀ ជា ម៉ុត ពីង ហី សុ នសាត អន់ទៀត ចឹង ប្រឹត អន់ អន់ខៃ កើត អូ ដាត់ ណោះ អន់ខៃ ចឹង អូ ទី ម៉ុត ប្រឹត ប៉ុន ទ្រូង ណារ៉ូ ហង។

២៩ ទីល នីណោះ វតី ពីឡាត កា ឡាច់ ឡាក់ ប៉ាត់ ចារ ពូ លូ អំប័ញ្ញ ជា «អន់ដីស កង អើ អា ឡើង សារ ញ៉ា?»

៣០ ពូ តើល វតី ពីឡាត ជា «ជា ប៉ាណូស អា អូ ប្រឹត យច ញីន អូ ឡាក់ ជិន អើ ប៉ាត់ អីស អុះ»។

៣១ វគ្គ ពីឡាត រ៉ះ កា អន់ខែ ជា «ប៉ាណូស អា អន់ដីស អ្សក់ ឡាត់ ស៊ុន សារ តាម ចាបាប់ ម៉ះ អន់ដីស ពី»។ ហះកា មូត សុនសាត អ៊ីស្រាអែល តើល ជា «ញីន អូ ទី ចាបាប់ ប៉ាន់តោ ប៉ាណូស អុះ»។

៣២ ពូ កាប នីណោរ៉េ ត្រក់ ពូយ ប៉ានីរ យីស៊ូ រ៉ះ ពែ ឡឹង ឡាបៀប អែ ត្រក់ តោ។†

៣៣ វគ្គ ពីឡាត ម៉ុត កាណុង ហី ណារូ លូ អើ ម៉ុត យីស៊ូ កេះណោះ អំបញ្ច ជា «ញ៉ា អីស សាដាច់ សុនសាត អ៊ីស្រាអែល តាទីច ប?»

៣៤ យីស៊ូ តើល អែ ជា «អីស អំបញ្ច នីអៀ ឡាច់ ឡឹង ពុត អីស ទៅ ញ៉ា ទី ពូ អន់ទៀត រ៉ះ កា អីស?»

៣៥ វគ្គ ពីឡាត តើល ជា «អាញ អូ ត្រក់ សុនសាត អ៊ីស្រាអែល អុះ! សុ នសាត អីស ទៅ លូ មូត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រះ ឡា ជីន អីស ប៉ាត់ អាញ អា។ អីស ប្រ័ត យច សារ ញ៉ា?»

៣៦ យីស៊ូ តើល អែ ជា «សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ អាញ អូ ត្រក់ ពីង អង់ កក់ តេះ អា អុះ។ ជា សារ រ៉ាំងហៃ រ៉ាំងខ្យា អាញ អែ ពីង អង់កក់ តេះ អា តា ទីច អាញ ចឹង ប្រើ តាហាន ប៉ាណា គូប តាកុះ លូ ពូ ឡូត ភៀ ជែ អន់ ពូ ឡា ជីន អាញ ប៉ាត់ សុនសាត អ៊ីស្រាអែល អា។ ហះកា អូ ត្រក់ ពីង អង់កក់ តេះ អា អុះ សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ អាញ»។

៣៧ វគ្គ ពីឡាត អំបញ្ច លូ យីស៊ូ ជា «ទីល នីណោរ៉េ ញ៉ា អីស សាដាច់ តាទីច ប?» យីស៊ូ តើល ជា «អីស ជា អាញ សាដាច់ ណោះ ត្រក់ ហង ហះកា អាញ កើត ពីះ ពីង អង់កក់ តេះ អា ភៀ រ៉ះ សារ តាទីច។ ញើ ប៉ុច កា សារ តាទីច បក់ ណោះ ចឹង សាំយ៉ាំង ប៉ានីរ អាញ»។

៣៨ វគ្គ ពីឡាត កាប កា យីស៊ូ ជា «កាណាត់ ញ៉ា សារ តាទីច?»។ កេះ អែ កាប នីណោរ៉េ កេះ អែ ឡាច់ ឡា ប៉ាត់ មូត សុនសាត អ៊ីស្រាអែល ណារូ លូ រ៉ះ ជា «អាញ អូ ប៉ប ប៉ាណូស អា ទី សារ យច អុះ។

៣៩ តាម តាឡាប័ យើយ គុន សុនសាត អន់ដីស រ៉ាំងរ៉ាំង ប៉ុន ទ្រុង អា អាញ ត្រក់ តោះ ឡើយ ប៉ាណូស ថូត ម៉ោញ ដូវ អន់ កា អន់ដីស។ នីចម អន់ដីស ប៉ុច ប កា អាញ តោះ ឡើយ សាដាច់ អ៊ីស្រាអែល អា?»

៤០ ផះ ណោះ អន់ខែ ឡុង ម៉ែវ ណារូ ជា «ជែ តោះ ឡើយ ប៉ាណូស អា ប៉រ អីស តោះ ឡើយ បារ៉ាបះ ពី»។ កាប៉ាច់ បារ៉ាបះ អា យី ប៉ាណូស អន់តុង វ៉ាត ម៉ះ ពូ។

១៩

១ ផះ ណោះ វគ្គ ពីឡាត ប្រើ មូត តាហាន អ្សក់ យីស៊ូ ពីត លូ កាស៊ី ប្លៃ ម៉ាត់។

† ១៨:៣២ ១៨:៣២ ទី ដឹង សុនសាត រ៉ូម ប៉ាន់តោ ប៉ាណូស ថូត បង់ ពីង អ៊ុង គីង។ ជា សុនសាត អ៊ីស្រាអែល ប៉ាន់តោ ពូ យី អន់ខែ ហីរ អំហ្គោ។

២ ម្នាក់ តាហាន អ្យក់ សាលៀ រាំងក្នុង ប្រឹក្សា ឡាក់ កា ម្នាក់ សាដាច់ តាត់ អន់ តល់ ពីង កល់ អើ លូ អ្យក់ អារ នៃវ ណាំអិត តាត់ អំពៀត ពីង អើ ដេល។

៣ កេះណោះ អន់ខែ ប៉ាណាំ គួប ម៉ុត ក្យាម យីស៊ូ ទីប កាប ប៉ាឡែវ ជា «អី សា ដាច់ សុនសាត អ៊ីស្រាអែល ញីន ការុប សាំប្លៈ អីស!» កេះណោះ ពូ តាបៈ គៀងតោរ អើ។

៤ វត្ត ពីឡាត ឡាំ ប៉ាត់ សុនសាត អ៊ីស្រាអែល ម៉ោញ ទង ណារូ លូ កាប ជា «ហៃ អាញ អ្យក់ អើ អា ឡាំ ប៉ាត់ អន់ដីស ភៀ អន់ អន់ដីស អូ អន់តត់ ជា អាញ អូ ប័ប អើ ទី យច សារ ញ៉ា អុះ»។

៥ ផះ ណោះ យីស៊ូ ចាក ឡាច ប៉ាត់ ឡឹង ទីប តល់ ម្នាក់ សាលៀ លូ ពៀត អារ នៃវ ណាំអិត។ វត្ត ពីឡាត វះ កា អន់ខែ ជា «ហៃ ប៉ាណូស អា ហង»។

៦ ផះ ម្នាក់ ម៉ែត ក្រាត់ វ៉ាមៈ ប្រ្លៈ លូ ម្នាក់ តាហាន ញ៉ាម រោង វ៉ាមៈ ប័ប យីស៊ូ អន់ខែ កាប ម៉ែៗ ជា «ប័ប អើ ពីង អ៊ឹង គីង ពិ! ប័ប អើ ពីង អ៊ឹង គីង ពិ!» វត្ត ពីឡាត កាប ជា «អន់ដីស អ្យក់ ប័ប អើ ពីង អ៊ឹង គីង អន់ដីស ទៅ ពិ ខង អាញ អូ ប័ប អើ អា ទី យច សារ ញ៉ា អុះ»។

៧ សុនសាត អ៊ីស្រាអែល តើល វត្ត ពីឡាត ជា «ញីន ទី ចាបាប់ ជា តាម ចា បាប់ ញីន ប៉ាណូស អា ត្រត់ តោ ខង អើ ជា ឡាកោ អើ ឡាក់ គន ប្រ្លៈ បិក កាតយ័»។

៨ ផះ វត្ត ពីឡាត កាតាំង នីណោះ អើ អ្យក់ ខាក់។

៩ វត្ត ពីឡាត កា ម៉ុត តែង កាណុង ណារូ កេះណោះ អំបញ្ច យីស៊ូ ជា «អីស ពិះ ឡឹង ចំ?» ហះកា យីស៊ូ អូ តើល អើ អុះ។

១០ ខ ណោះ ហង បះ វត្ត ពីឡាត អំបញ្ច អើ ជា «ញ៉ា ត្រត់ អីស អូ កាកាប លូ អាញ នីអៀ? ញ៉ា អីស អូ អូ អន់តត់ ប កា អាញ ទី អំវាញ អីញ តោះ ឡើយ អីស កា ទី លើ ប៉ាន់តោ អីស ពីង អ៊ឹង គីង កា ទី?»

១១ យីស៊ូ តើល អើ ជា «ជា ប្រ្លៈ អូ អន់ សារ អំវាញ អីញ កា អីស ណោះ អីស អូ ទី អំវាញ អីញ ចឹង ប្រឹក្សា កា អាញ អុះ។ ខ អា ហង បះ បក់ អញ្ជីន អាញ អន់ ប៉ាត់ អីស អើ ទី យច តីស ឡឹង អីស»។

១២ គីត ណោះ ហង វត្ត ពីឡាត ណាំង ទ្រង បិច តោះ ឡើយ យីស៊ូ ដេល ហះ កា សុនសាត អ៊ីស្រាអែល កាប ស្រីក ម៉ែៗ ជា «ជា អីស តោះ ឡើយ ប៉ាណូស អា ណោះ អីស អូ ត្រត់ គួប លូ សាដាច់ តីស រ៉ូម ហង ខង បក់ ពៀ យីត ជា ឡាកោ ឡាក់ សាដាច់ យី អើ ប៉ាសាំង លូ សាដាច់ រ៉ូម ហង»។

១៣ វត្ត ពីឡាត កាតាំង ពូ កាប នីណោះ អើ កា អ្យក់ ឡាំ យីស៊ូ ប៉ាត់ ចារ ម៉ោញ កេះណោះ អើ អង់អ្នែ ពីង ត្រេ ចារ តាត់ស៊ុន សារ ចារ ណោះ ពូ អើ ជា «ឡាន តត់ អំហ្គោ» កាប ពូយ សុនសាត ហេព្រី ជា កាបាថា។

១៤ ផ្ទះ ណោះ យី ដាវ ពូ ទ្រៀម កាណាត៍ សាំរ៉ាប់ ដាវ វ៉ាឡូវ រ៉ាំងរ៉ាំង អាទិត ប៊ុន ទ្រុង យី ដាវ ប៉ង កេះ រត៍ ពីឡាត រ៉ះ កា សុនសាត អ៊ីស្រាអែល ជា «ហែ អាសាដាច់ អន់ដីស»។

១៥ ហះកា សុនសាត អ៊ីស្រាអែល អន់ខែ កាប ម៉ែៗ ជា «ប៉ាន់តៅ អែរី ពិ! ប៉ង អែរី ពឹង អ៊ឹង គឹង ពិ!» រត៍ ពីឡាត អំប៉ញ់ ពូ ជា «ញ៉ា អន់ អាញ់ ប៉ាន់តៅ សាដាច់ អន់ដីស ប ?» មូត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រះ តើល ជា «ហ្វាស ឡឹង សាដាច់ តីស រ៉ូម ញីន អូ ទី សាដាច់ ម៉ៅញ ណារ អុះ»។

១៦ ទីល នីណោះ រត៍ ពីឡាត កា មប យីស៊ូ អន់ កា ពូ ប៉ាន់តៅ។

សារ ពូ ប៉ង យីស៊ូ ពឹង អ៊ឹង គឹង

មូត តាហាន សុនសាត រ៉ូម កា អ្យក់ យីស៊ូ ឡា ប៉ាន់តៅ។

១៧ យីស៊ូ គយ អ៊ឹង គឹង ចាក ឡាច់ ឡឹង មៀង ឡា ប៉ាត់ ចារ ម៉ៅញ ឡា ពូ អើ ជា ប៉ានីម កាន់តឹង កល់ កាប ពូយ សុនសាត ហេព្រី ជា កុលកុថា។

១៨ ពូ កា ប៉ាន់តៅ អែរី ហះ ចារ ណោះ ហង អន់ខូ លូ ប៉ាណូស ថូត ពៀរ ដូវ ពូ ប៉ាន់តៅ ហះ ណោះ ដេល។ ពូ ប៉ង អន់ខែ ពឹង អ៊ឹង គឹង ម៉ៅញ ដូវ តែង សាំង អ្យា ម៉ៅញ ដូវ តែង សាម៉ា យីស៊ូ ពឹង អន់តិគី។

១៩ រត៍ ពីឡាត ប្រើ ពូ ច្រាត់ ពឹង ប៉ាតាត់ ប៉ង ពឹង អ៊ឹង គឹង អំប៉ាំង កល់ យីស៊ូ ច្រាត់ រ៉ះ ជា «យីស៊ូ ឡឹង តេះ ណាសារត ឡា កា សាដាច់ សុនសាត អ៊ីស្រាអែល»។

២០ សុនសាត អ៊ីស្រាអែល អៀង ដូវ ទី ហែ សារ ពូ ច្រាត់ ណោះ ខង ចារ ពូ ប៉ាន់តៅ យីស៊ូ ណោះ ហះ សានែង មៀង លូ សារ ពូ ច្រាត់ ណោះ ពូ ច្រាត់ សត់ត្រា សុនសាត ហេព្រី សត់ត្រា សុនសាត រ៉ូម សត់ត្រា សុនសាត ក្រិក។

២១ មូត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រះ រ៉ះ កា រត៍ ពីឡាត ជា «ដៃ ច្រាត់ ជា សាដាច់ អ៊ីស្រាអែល នីអៀ ត្រត់ ច្រាត់ "ពូយ អែរី កាប ជា អាញ់ អា យី សាដាច់ សុនសាត អ៊ីស្រាអែល"»។

២២ រត៍ ពីឡាត តើល អន់ខែ ជា «អាញ់ ច្រាត់ រ៉ះ ជា នីចម៍ ត្រត់ គម អន់ នីណោះ ហង ពិ»។

២៣ ប៉ាត់ ពូ ប៉ង យីស៊ូ ពឹង អ៊ឹង គឹង កេះៗ មូត តាហាន អ្យក់ ខោ អារ យីស៊ូ ហ៊ឹក ប៉ាន់ ចានែក ជែក គូប សោប ម៉ៅញ ដូវ ម៉ៅញ ចានែក កាប៉ាច់ អារ អ៊ឹង យីស៊ូ ពូ ប្រឹក លូ កាណាត់ ម៉ៅញ ប្រ្រះ អូ ទី ចារ ជឹង អុះ ឡឹង អំប៉ាំង ទីល អន់តេះ។

២៤ ទីល នីណោះ អន់ខែ កាប ជា «ដៃ ហ៊ឹក អារ អា ពិន ត្រត់ រ៉ុប កាប៉ាច់ ហិ ណោះ ពិន ចឹង អុះ អន់តត់ ជា អារ អា ចឹង ទី កា បក់ ពៀ»។ មូត តាហាន ប្រឹក នីណោះ ត្រត់ ពូយ សារ ឡា កា ទី ច្រាត់ រ៉ះ កាណុង ជាប់ ប៉ានីរ ប្រ្រះ ផាះ

«ពូ អ្យក់ ខោ អាវ អាញ ជែក គួប សោប
ពូ រ៉ុប កាប៉ាច់ អ្យក់ អាវ អាញ»។*

២៥ ផ្ទះ ណោះ មើត យីស៊ូ លូ ណោះ អើ តែង មើត ទឹប ម៉ារី កាម៉ាញ ក្លបៈ លូ
ម៉ារី ឡឹង ស្រុក ម៉ាដាឡា អន់ខៃ អ្នែ អន់តាវ ក្យាមី អ្នឹង គឹង ពូ ប៉ង យីស៊ូ ណោះ
ដេល។

២៦ ផ្ទះ យីស៊ូ ប៉ប មើត អើ លូ សីះ អើ ម៉ោញ ដូវ ឡាក់ អើ បិច ចៃ អ្នែ អន់តាវ
ក្យាមី ហះ ណោះ អើ កាកាប លូ មើត អើ ផា «អើ មើត ហៃ ប៉ាណូស បក់ អ្នែ
ក្យាមី អីស អា ហង គន អីស»។

២៧ កេះណោះ យីស៊ូ កាកាប លូ សីះ ម៉ោញ ដូវ ណោះ ផា «អីស ហៃ អា ហង
មើត អីស»។ ឡឹង គិត ណោះ ហង សីះ ណោះ កា អ្យក់ ម៉ារី អ្នែ អន់ខូ ប៉ាត់ ហី
អើ។

សារ យីស៊ូ តៅ

២៨ កេះណោះ យីស៊ូ អ្ន អន់តត់ ផា ង៉ារ ទិណោះ អើ ប្រ័តី កេះ ទិ កេះ ហះ
កា ភ្លើ អន់ តាត់ អង់កេះ សារ ឡាក់ ទី ប្រាត់ រះ កាណុង ផាប ប៉ានីរ ប្រ្លះ អើ
កាប ផា «អាញ ប្រ្រាំង ទៀក ខាក់»។

២៩ ហះ ចារ ណោះ ទី ព្រឹយ យ៉ាំង ម៉ោញ ពូ ចែត ទៀក អ្យក ប៉ាញ មូត តា
ហាន អ្យក់ បឹង សាអ្យាំង ឡុក ពីង ទៀក អ្យក សប់ សាអ្យប កេះណោះ ទ្រែម
ពីង អ្នឹង អន់ទឹប ទីល ពីរ យីស៊ូ។

៣០ ប៉ាត់ យីស៊ូ អ្យប ទៀក អ្យក កេះ អើ កាប ផា «ង៉ារ អាញ ប្រ័តី កេះ ទិ
កេះ»។ កេះណោះ អើ កុប កល់ លូ កាតាច់ កាសើ តាំងហើម។

៣១ ដាវ ណោះ យី ដាវ ពូ ទ្រៀម សាំរ៉ាប់ ដាវ រ៉ាឡូវ មូត ម៉ែត ណាំផា សុន
សាត អ៊ីស្រាអែល អូ បិច អន់ ទី ប៉ាទ្រូ អ្នែ ពីង អ្នឹង គឹង ពីង ដាវ រ៉ាឡូវ អុះ ខង
ដាវ ណោះ ឡាក់ ដាវ ប៊ុន តីស។ ខ ណោះ ហង បះ ពូ ប្រើ រតី ពីឡាត ប្រើ មូត
តាហាន កាមែ តាត់ អំប៉ាក់ ជុង មូត ថូត ពូ ប៉ង ពីង អ្នឹង គឹង ណោះ ភ្លើ បិច កា
ឡាមីត តៅ កេះណោះ អ្យក់ ជីរ ប៉ាទ្រូ ឡឹង អ្នឹង គឹង។

៣២ មូត តាហាន កា ឡាក់ កាមែ តាត់ អំប៉ាក់ ជុង មូត ថូត ពៀរ ដូវ ឡាក់ ពូ ប៉ង
ពីង អ្នឹង គឹង អន់ខូ លូ យីស៊ូ។

៣៣ ប៉ាត់ មូត តាហាន ទីល ប៉ាត់ យីស៊ូ ប៉ប អើ តៅ កេះ អន់ខៃ អូ ទី កាមែ
តាត់ អំប៉ាក់ ជុង យីស៊ូ អុះ។

* ១៩:២៥ ១៩:២៥ សារ អា ឡាច់ ឡឹង ផាប អញសើ ប៉ានេ ប្រ្លះ (ទំនុក/តម្កើង) ២២:៨។
† ១៩:២៨ ១៩:២៨ ពូ យើត ផា សារ អា ត្រត់ លូ ផាប អញសើ ប៉ានេ ប្រ្លះ (ទំនុក/តម្កើង) ២៩:២១ ឡាក់
ប្រាត់ រះ ផា «ផះ អាញ ប្រ្រាំង ទៀក ពូ អ្យក់ ទៀក អ្យក អន់ កា អាញ អែត»។

៣៤ ហះកា តាហាន ម៉ោញ ដូរ ប្រាក់ យីស៊ូ លូ តាប៉ាក់ ហះ អ៊ែរ ផាឌី ឡាច់ ផាម លូ ឡាច់ ទៀក ឡូត។

៣៥ ទី ប៉ាណូស ម៉ោញ ដូរ ឡាក់ ទី ប៉ប អ៊ែ កា រ៉ះ ឡឹង សារ ណោះ ភៀ អន់ អន់ដីស សៀ ដេល។ សារ អ៊ែ រ៉ះ ណោះ យី ត្រត់ តាទីច អ៊ែ កា អូ អន់តត់ សារ អ៊ែ រ៉ះ យី សារ តាទីច។

៣៦ សារ ទិ អា កើត ពីរ ភៀ អន់ ត្រត់ ពូយ សារ ឡាក់ ទី ប្រាក់ រ៉ះ កាណុង ផាប ប៉ានីរ ប្រ្រៈ ផា «កាន់តឹង អ៊ែ ម៉ោញ កាតុ កា អូ ត្រត់ ប៉ាក់ អុះ»។

៣៧ ទី សារ ម៉ោញ ណារ ឡាក់ ទី ប្រាក់ រ៉ះ កាណុង ផាប ប៉ានីរ ប្រ្រៈ ផា «ពូ ចឹង ហៃ បក់ ពូ ប្រាក់ ណោះ»។

សារ ពូ តប់ ប៉ាទ្រូ យីស៊ូ

៣៨ អន់តីត ឡឹង ណោះ រត់ យូស៊ែប ឡាក់ ប៉ាណូស ឡឹង ស្រុក អាវ៉ាម៉ាថេ អ៊ែ ឡា ប៉ាក់ រត់ ពីឡាត ប៉រ អ្សក់ ប៉ាទ្រូ យីស៊ូ។ រត់ ពីឡាត កា អន់ ដេល រត់ យូ ស៊ែប កា តាឡោះ ប៉ាទ្រូ យីស៊ូ។ អ៊ែ អា កា សីរ យីស៊ូ ដេល ហះកា អ៊ែ អូ ខិន រ៉ះ ឡាច់ អុះ ខង អ៊ែ អ្សត កា មូត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល។

៣៩ រត់ នីកូដេម ឡាក់ ឡា ចាចក ប៉ាក់ យីស៊ូ ផះ កាម៉ាំង រ៉ាំងរ៉ាំង អន់ទ្រូល ពៃ កា ឡា អន់ខូ ដេល អ៊ែ ទ្រុង ឡា ចារ អ៊ឹង បោផូរ លូ យឿង បោផូរ យី អ៊ែ ៣០ កាឡា។

៤០ អន់ខែ ពៀរ ដូរ កា ទ្រែម ប៉ាទ្រូ យីស៊ូ លូ កាណាត់ បាក ដាត់ៗ អន់ខូ លូ យឿង បោផូរ គុន តាឡាប យើយ សុនសាត អ៊ីស្រាអែល តប់ ប៉ាទ្រូ។

៤១ ត្រង់ ចារ ពូ ប៉ាន់តោ យីស៊ូ ណោះ ទី សួន ពីង សួន ណោះ ទី រ៉ុង ប៉ានីម ម៉ោញ ពូ ប្រតី សាំរ៉ាប់ តប់ ប៉ាទ្រូ កាណុង រ៉ុង ណោះ បើ ទី ចែក ប៉ាទ្រូ ពៀរ អុះ។

៤២ ញុន កា រ៉ុង ណោះ ក្យាមី ហះ ណោះ កេះ អន់ខែ កា អ្សក់ ប៉ាទ្រូ យីស៊ូ ចែក កាណុង រ៉ុង ណោះ ខង ដាវ ណោះ យី ដាវ ពូ ទ្រៀម សាំរ៉ាប់ ដាវ រ៉ាឡូរ។

*

២០

សារ យីស៊ូ រ៉ីស សីត

១ ប៉ាក់ ដាវ អាទិត ម៉ារី ឡឹង ស្រុក ម៉ាដាឡា ឡា ប៉ាក់ រ៉ុង ឡឹង កាំលី ផុង ម៉ាំង អ៊ែ ប៉ប អំហ្គោ ពូ កាត្រីត ពីរ រ៉ុង ណោះ ប៉ាហ្វាល់ ឡាច់ ឡឹង រ៉ុង កេះ។

† ១៩:៣៦ ១៩:៣៦ ប័រ ហៃ សារ ឡាច់ (និក្ខមនំ) ១២:៤៦; ចំលួន ប៉ាសុន (ជន/គណនា) ៩:១២; ផាប អញស៊ែ ប៉ានេ ប្រ្រៈ (ទំនុក/តម្កើង) ៣៤:២០។ S ១៩:៣៧ ១៩:៣៧ សារ អា ឡាច់ ឡឹង សាការី ១២:១០។ * ១៩:៤២ ១៩:៤២ ចាចាប់ ដាវ រ៉ាឡូរ យី នីអៀះ ពូ ត្រត់ រ៉ាឡូរ គីត ដាវ ម៉ុត។ ទីល នីណោះ អន់ខែ ណាំង រ៉ុង ក្យាមី ចារ ណោះ ភៀ ចឹង តប់ ប៉ាទ្រូ យីស៊ូ អន់ទ្រូល ឡឹង ដាវ ម៉ុត។

២ អើ សាតាក់ ឡាំ រះ កា ស៊ីម៉ន ឡាក់ ពូ អើ ជា ពេត្រុះ លូ សីះ ឡាក់ យីស៊ូ ប៊ិច ចៃ អើ រះ ជា «ពូ អ្នក ឡាច់ ប៉ាទ្រូ ពី តាំងឡា ពិន ឡឹង រ៉ុង ណោះ ហ៊្យង កេះ ញីន អូ អូ កា ពូ អ្នក ឡាំ អន់ ប៉ាក់ ចំ អុះ»។

៣ ពេត្រុះ លូ សីះ ម៉ោញ ដូរ ណោះ អន់ខែ កា សាតាក់ ឡាំ ប៉ាក់ រ៉ុង។

៤ អន់ខែ ញៀរ ដូរ អា សាតាក់ ឡាំ អន់ខូ ណោះ ហង ហះកា សីះ ម៉ោញ ដូរ ណោះ សាតាក់ ប្រាល់ ហ្គិត ឡឹង ពេត្រុះ ទីល ប៉ាក់ រ៉ុង អន់ទ្រូល។

៥ អើ សាម៉ង់ ហៃ ប៉ប័ ដឹង កាណាត់ ពូ ទ្រែម ប៉ាទ្រូ ហះកា អើ អូ ម៉ុត កាណុង រ៉ុង ណោះ អុះ។

៦ កេះណោះ ស៊ីម៉ន ពេត្រុះ តាយិប ពូយ អន់តីត កា ពីះ ទីល ដេល អើ កា ម៉ុត កាណុង រ៉ុង ណោះ ប៉ប័ ដឹង កាណាត់ ពូ ទ្រែម ដេល ពីង ចារ ណោះ

៧ លូ ប៉ប័ កាណាត់ ពូ លម កល់ អើ ពូ តាមួរ អន់ ចារ តាង អូ អន់ អន់ខូ លូ កាណាត់ ពូ ទ្រែម ឡាកោ អុះ។

៨ កេះណោះ សីះ បក់ ទីល អន់ទ្រូល ណោះ អើ កា ម៉ុត កាណុង រ៉ុង ណោះ ដេល ប៉ប័ នីណោះ អើ កា សៀ។

៩ ផេះ ណោះ មួត សីះ បើ ហ្លង់ អុះ ឡឹង សារ ឡាក់ ទី ប្រាក់ កាណុង ផាប់ ប៉ានី រ ប្រ្រះ រះ ជា យីស៊ូ ត្រក់ រីស សីត ណារ ណោះ។

១០ កេះណោះ អន់ខែ សីត ប៉ាក់ ហី ណារ។

១១ កា ប៉ាច់ ម៉ារី អៃ អន់តារ ញ៉ា តែង ឡឹង ហះ អំប៉ារ រ៉ុង លូ សាម៉ង់ ហៃ កាណុង រ៉ុង

១២ ប៉ប័ បិយ ប្រ្រះ ញៀរ ដូរ កាសិប ពៀត ខោ អាវ បាក អង់អៃ ពីង ចារ ពូ ចែក ប៉ាទ្រូ យីស៊ូ ពៃ ម៉ោញ ដូរ អង់អៃ តែង កល់ ម៉ោញ ដូរ អង់អៃ តែង ជុង។

១៣ បិយ ប្រ្រះ កាកាប លូ ម៉ារី ជា «អី ណាង អីស ញ៉ា កា ញ៉ា?» ម៉ារី តើល ជា «អាញ ញ៉ា កា ពូ អ្នក ប៉ាទ្រូ ពី តាំងឡា អាញ ហ៊្យង កេះ អូ អូ កា ពូ អ្នក ឡាំ អន់ ប៉ាក់ ចំ»។

១៤ កេះ អើ កាកាប នីណោះ អើ កាលែង ហៃ តែង អង់កក់ ប៉ប័ យីស៊ូ អៃ អន់ តារ ហះ ណោះ ហះកា អើ អូ អន់ហ្គាល់ យីស៊ូ អុះ។

១៥ យីស៊ូ អំប៉ញ អើ ជា «អី ណាង អីស ញ៉ា កា ញ៉ា? អីស ណាង ញៀ?» អើ សាម៉ង់ កា ប៉ាណូស បក់ រ៉ុងហៃ សួន បះ អើ តើល ជា «អី ក្លីញ ជា អីស ទី អ្នក ប៉ាទ្រូ ណោះ ប៉រ អីស រះ អន់ អាញ អូ ដេល អីស អ្នក ឡាំ អន់ ប៉ាក់ ចំ ម៉ាក់ អាញ ចឹង ឡាំ អ្នក»។

១៦ យីស៊ូ អើ ជា «ម៉ារី!» ម៉ារី កាលែង តែង អើ លូ តើល កាប សុនសាត ហេព្រី ជា «រ៉ាបូនី» ព្រៃ ជា «ណោយូ»។

១៧ យីស៊ូ ជា កា អើ «បត់ ហង ដៃ ត្រៃត អាញ ហង ខង អាញ បើ ហាវ ប៉ាក់ ពី អាញ។ ហត់ អីស ឡា រ៉ះ កា អុះ ម៉ី អាញ ជា អាញ ចឹង ហាវ ប៉ាក់ ពី អាញ ហង យី ពី អន់ដីស ដេល អាញ ចឹង ឡា ប៉ាក់ ប្រ្លះ អាញ យី ប្រ្លះ អន់ដីស ដេល»។

១៨ ណោះ ម៉ាវី ឡឹង ស្រុក ម៉ាដាឡា អើ ឡា រ៉ះ កា ម្នត សីះ ជា អើ ប៉ប យីស៊ូ កេះ លូ រ៉ះ ឡឹង សារ ឡាក់ យីស៊ូ ទី កាកាប លូ អើ។

សារ យីស៊ូ តាំបាង ឡាកោ អន់ កា ម្នត សីះ ប៉ប

១៩ ផះ កាដាច ដាវ អាទិត ណោះ ម្នត សីះ អ្នែ ប៉ាក់ គួប កាណុង ហី សាកាល់ អំបារ ខង អន់ខែ អ្នក កា ម៉ែត ណាំ ជា សុនសាត អ៊ីស្រាអែល។ ជាឌី កា យី ស៊ូ ម៉ុត អន់តាវ ពីង អន់តិគី អន់ខែ លូ កាប ជា «ហត់ អន់ អន់ដីស ទី កាន សាណុក សារ៉ាក ពិ»។

២០ អើ កាប នីណោះ កេះ ៗ អើ តាំបាង តាំងហាល ឡាកា ពីង តី ពីង អ៊ីវរ អន់ កា ម្នត សីះ ហៃ។ ម្នត សីះ ហោក ខាក់ កា អន់ខែ ប៉ប ពី តាំងឡា អន់ខែ។

២១ កេះណោះ យីស៊ូ កាប លូ អន់ខែ ម៉ោញ ទង ណារ៉ូ ជា «ហត់ អន់ អន់ដីស ទី កាន សាណុក សារ៉ាក ពិ។ ពី អាញ ប្រើ អាញ ពីះ ប៉ាក់ អា នីចម អាញ ប្រើ អន់ដីស ឡា រ៉ះ នីណោះ ដេល»។

២២ អើ កាប នីណោះ កេះ អើ កា ខ្លោម ពីង ម្នត សីះ លូ កាប ជា «ហត់ អន់ ប៉ាក់ ប៉ាលីង ប្រ្លះ ដាក់ កាខាក់ អ្នែ ពីង អន់ដីស ពិ។

២៣ ជា អន់ដីស អូ អ្នក យ៉ូ សារ ពូ ប្រីគី យច ណោះ ប្រ្លះ បិកកាតយ័ កា អូ អ្នក យ៉ូ សារ ពូ ប្រីគី យច ណោះ ដេល។ ហះកា ជា អន់ដីស អ្នក យ៉ូ សារ ពូ ប្រីគី យច ណោះ ពូ អ្នែ កា ទី សារ យច»។

២៤ ផះ យីស៊ូ ម៉ុត ប៉ាក់ អន់ខែ ណោះ ថ្ងមៈ ឡាក់ ពូ អើ ជា ឌីឌីម ឡាក់ សីះ អន់ខូ លូ សីះ ១២ ដូវ ណោះ ដេល អើ អូ ទី អ្នែ ហះ ណោះ អុះ។

២៥ ម្នត សីះ ឡាក់ ទី ប៉ប រ៉ះ កា អើ ជា «ញីន ប៉ប ពី តាំងឡា ពិន» ហះកា ថ្ងមៈ តើល ជា «ជា អាញ អូ ប៉ប តាំងហាល ពូ ប៉ង លូ ប៉ាសយ័ ពីង តី អើ លូ ជា អាញ អូ សាប៉ាក់ តាំងហាល ពូ ប៉ង ណោះ លូ ជា អាញ អូ ឡាក់ ពីង តាំងហាល ហះ អ៊ីវរ អើ យី អាញ អូ សៀ អុះ»។

២៦ ម៉ោញ អាទិត ឡឹង ណោះ ម្នត សីះ អ្នែ ប៉ាក់ គួប កាណុង ហី ម៉ោញ ទង ណារ៉ូ ទីប សាកាល់ អំបារ ថ្ងមៈ កា អ្នែ អន់ខូ ដេល ជាឌី កា យីស៊ូ ម៉ុត អន់ តាវ ពីង អន់តិគី អន់ខែ លូ កាប ជា «ហត់ អន់ អន់ដីស ទី កាន សាណុក សារ៉ាក ពិ»។

២៧ កេះណោះ យីស៊ូ កាកាប លូ ថ្ងមៈ ជា «ហត់ អីស ហៃ ៗ តី អាញ អា ហត់ សាប៉ាក់ ពីង តាំងហាល លូ សាប៉ាក់ ហះ អ៊ីវរ អាញ អា ដេល ដៃ កាង កល់ ហង ហត់ សៀ ឡុត ពិ»។

២៨ ផ្ទះ ណោះ ថ្ងៃម៉ិះ តើល អើ ជា «អីស យី ប្រ្រៈ តាំងឡា អាញ តាទីច ហង់»។

២៩ យីស៊ូ កាប លូ អើ ជា «អីស សៀ ញន កា អីស បំបំ អាញ បក់ ចំ សៀ ហះកា អូ ទី បំបំ អាញ បក់ ណោះ ទី សារ សាណុក សារ៉ាក ហង់»។

៣០ យីស៊ូ តាំបាង សារ អំរាញ អីញ អន់ទៀតៗ អៀង ណារ អន់ មូត សីះ អើ បំបំ ហះកា អូ ទី ប្រាត់ រះ កាណុង ផាបំ អា អុះ។

៣១ ហះកា ទិ សារ ឡាក់ ទី ប្រាត់ រះ អា ភ្លើ អន់ អន់ដីស សៀ ជា យីស៊ូ ឡាក់ គន ប្រ្រៈ បិកកាតយំ បក់ អើ រើស អន់ ប្រឹក សាដាច់ តាទីច លូ អន់ អន់ដីស ទី អាញ រឹស ញន កា សៀ អើ។

២១

សារ យីស៊ូ តាំបាង ឡាកោ ប៉ាត់ ហង់ តាំងលើ

១ អន់គីត ឡឹង ណោះ យីស៊ូ តាំបាង ឡាកោ អន់ មូត សីះ បំបំ ម៉ោញ ទង ណារ ប៉ាត់ ហង់ តាំងលើ ទីបេរះ* យី អើ តាំបាង អន់ ពូ បំបំ ឡាក់ កា អាះ

២ ទី ស៊ីម៉ូន ឡាក់ ពូ អើ ជា ពេត្រុះ ថ្ងៃម៉ិះ ឡាក់ ពូ អើ ជា ឌីឌីម ណាថានៃល ឡឹង តេះ កាណា ខេត កាលីឡេ លូ គន កាម៉ាក់ រត់ សេបេដេ ទិ ពៀរ ដូរ ទីប ទី មូត សីះ អន់ទៀត ពៀរ ដូរ ណារ កា អ្នែ អន់ខូ ដេល។

៣ ស៊ីម៉ូន ពេត្រុះ អើ រះ កា អន់ខែ ជា «អាញ ចឹង ឡាំ ណាំង កា»។ អន់ខែ តើល ជា «ញីន ចឹង ឡាំ ដេល»។ អន់ខែ កា ប៉ាណាំ គូប ឡាំ ជីរ ជិះ ទូក ទិ អន់ ខែ ហះកា ម៉ាំង ណោះ អន់ខែ ណាំង កា អូ ទី អុះ។

៤ ប៉ាត់ កាំលី យីស៊ូ អ្នែ អន់តាវ ហះ ហង់ តាំងលើ ហះកា មូត សីះ អូ អន់ ហ្គាល់ អើ អុះ។

៥ យីស៊ូ កាប លូ អន់ខែ ជា «អី កាំឡាំង ពិន ទីប កា កា អន់ដីស?» អន់ ខែ តើល ជា «អូ ទី អុះ»។

៦ កេះណោះ អើ រះ កា អន់ខែ ជា «អន់ដីស ប៉ាឡិ អួន តែង សាម៉ា ទូក ពិ ណោះ ចឹង ទី កា»។ អន់ខែ កា ប៉ាឡិ អួន ប៉ាត់ អៀក ហាវ អួន អូ ជាមី អុះ ខង ត្រត់ កា អៀង តាឡាមី។

៧ ផ្ទះ ណោះ សីះ ឡាក់ យីស៊ូ បិច ចៃ អើ រះ កា ពេត្រុះ ជា «យី យីស៊ូ ឡា»។ ផ្ទះ ពេត្រុះ កាតាំង ជា យីស៊ូ នីណោះ អើ កា កត់ អាវ ខង អាវ អើ តាយ កេះណោះ អើ ប៉ិះ ពីង ទៀក វៃ ឡាំ ប៉ាត់ ហង់។

៨ មូត សីះ អន់ទៀត អន់ខែ គោល ទូក ឡាំ ប៉ាត់ ហង់ ទុង ឡាំ អួន ឡាក់ ត្រត់ កា អៀង ណោះ ហង់ ខង អូ ចាំងហាយុត ឡឹង ហង់ អុះ យី អើ ២០០ ហាត់ ឡឹង ហង់។

* ២១:១ ២១:១ តាំងលើ ទីបេរះ យី តាំងលើ កាលីឡេ ណោះ ហង់។

៩ ប៉ាក់ អន់ខែ ហាវ ពីង គោក កា ប៉ប័ អុញ ទីប ទី កា តាទៀង ពីង អុញ លូ ទី ណាំ បាំង ហះ ណោះ ដេល។

១០ យីស៊ូ ជា កា អន់ខែ «អ្យក់ ហៃ កា អន់ដីស ត្រក់ អួន ណោះ អន់ដា»។

១១ ស៊ីម៉ូន ពេត្រុះ កា ឡាំ ប៉ាក់ ទូក ទុង អួន ឡាក់ ត្រក់ កា អៀង ណោះ អ្យក់ ហាវ ប៉ាក់ គោក។ ទី កា គីសៗ ចំលួន ១៥៣ កាតុ យៈ ទី កា អៀង នីណោះ កាតាម កា អួន អូ ស្យាត អុះ។

១២ យីស៊ូ ជៀក អន់ខែ ជា «ចុ សា សាណា ហិ»។ អូ ទី សីះ ចំ ខីន អំបញ្ច អើ ជា ញី ណោះ អុះ ខង អន់ខែ ទិឌុ អូ អន់តក់ ជា ពី តាំងឡា អន់ខែ។

១៣ យីស៊ូ អ្យក់ ណាំ បាំង លូ កា ឡាំ អន់ កា អន់ខែ។

១៤ ឡឹង យីស៊ូ រឺស សីត យី ប៉ែង ទង ហះ អា ហង អើ តាំបាង ឡាកោ អន់ កា មូត សីះ អើ ប៉ប័។

សាវ យីស៊ូ កាកាប លូ ពេត្រុះ

១៥ ប៉ាក់ អន់ខែ សា កេះ។ យីស៊ូ អំបញ្ច លូ ស៊ីម៉ូន ពេត្រុះ ជា «អី ស៊ីម៉ូន គន យូហាន នីចម៍ អីស បិច ចៃ កា អាញ ហ្និត ឡឹង មូត អា ប?» អើ តើល ជា «អីះ ពី តាំងឡា អីស អូ អន់តក់ កា អាញ បិច ចៃ កា អីស»។ យីស៊ូ ជា កា អើ «អ្យក់ អីស រាំងហៃ មូត សៀ អាញ ឡាក់ កា ពូ រង គន ចៀម ដេល»។

១៦ យីស៊ូ អំបញ្ច អើ ម៉ោញ ទង ណារ៉ូ ជា «អី ស៊ីម៉ូន គន យូហាន នីចម៍ អីស បិច ចៃ កា អាញ ប?» អើ តើល ជា «អីះ ពី តាំងឡា អីស អូ អន់តក់ កេះ កា អាញ បិច ចៃ កា អីស»។ យីស៊ូ ជា កា អើ «អ្យក់ អីស រាំងហៃ មូត សៀ អាញ ឡាក់ កា ពូ រង តាប៉ល់ ចៀម ដេល»។

១៧ យីស៊ូ អំបញ្ច អើ ម៉ោញ ទង ណារ៉ូ លីក ទី ប៉ែង ជា «អី ស៊ីម៉ូន គន យូហាន នីចម៍ អីស បិច ចៃ កា អាញ ប?» ពេត្រុះ អុក ពុត ខាក់ ខង យីស៊ូ អំបញ្ច អើ ជា «អីស បិច ចៃ កា អាញ ប?» ទីល ប៉ែង ទង នីអៀ។ អើ តើល ជា «អីះ ពី តាំងឡា អីស អូ គ្រីប សាវ ញ៉ា កេះ លូ អីស អូ អន់តក់ កា អាញ បិច ចៃ កា អីស»។ យីស៊ូ ជា កា អើ «អ្យក់ អីស រាំងហៃ មូត សៀ ឡាក់ កា ពូ រង តាប៉ល់ ចៀម ដេល»។

១៨ អាញ ប៉រ រះ កា អីស តាទីច ជា ផះ អីស អ្នែ សាស្យា ពៃ អីស កាសិប ពៀត កត់ អាវ អីស ទៅ លូ ចាក តាម ពុត អីស បិច ហះ កា ប៉ាក់ អីស ក្រាក់ កេះ អីស ចឹង ប្លាស លូ ទី ម៉ោញ ដួរ ណារ៉ូ ចឹង កត់ គី អីស ទីប ប៉ាណាំ អីស ឡាំ ប៉ាក់ ចារ ឡាក់ អីស អូ បិច ឡាំ»។

១៩ យីស៊ូ កាប នីអៀ យី បិច រះ ឡឹង ឡាបៀប ឡាក់ ពេត្រុះ ចឹង ត្រក់ តៅ ភើ

អន់ ប្រ្រឹះ បិកកាតយ៍ លៅ លែង សិច ។ ប៉ាត់ អើ កាប នីណោះ កេះ ។ អើ ជា «ច ចាក ពួយ អាញ» ។

២០ ពេត្រុះ កាលែង តែង អង់កក់ ប៉ប័ សីះ ឡាក់ យីស៊ូ បិច ចៃ អើ ចាក ពួយ ដេល។ សីះ ណោះ ហង ឡាក់ អង់អ្នក្យម៍ យីស៊ូ ផេះ ដាច អន់ខែ សា សាណា ពែ បក់ អំបញ្ច ជា «អី ពី តាំងឡា ញ៉ ចឹង អញជិន អីស អន់ កា ពូ ណោះ?»

២១ ប៉ាត់ ពេត្រុះ ប៉ប័ សីះ ណោះ អើ អំបញ្ច លូ យីស៊ូ ជា «អី ពី តាំងឡា ទី សារ ញ៉ា ចឹង កើត ពីះ ពីង អើ ណោះ?»

២២ យីស៊ូ តើល អើ ជា «ជា អាញ អន់ បក់ អើ ណោះ អ្នែ រ៉ុស លើយ ទីល ដាវ អាញ ពីះ ណាវ ទៀ ញ៉ា ចឹង ត្រត់ រ៉ុនរ៉ាយ ប៉ាត់ អីស? ច ចាក ពួយ អាញ» ។

២៣ គិត ដាវ ណោះ ហង សារ ណោះ កាតាំង លៅ កាណុង កាំឡាំង ម្នត សៀ យីស៊ូ អន់ខែ ជា សីះ ណោះ អូ ត្រត់ តៅ អុះ ហះកា តាទីច អើ យីស៊ូ អូ ជា សីះ ណោះ អូ តៅ អុះ ក្រាន់ កា អើ កាប ជា «ជា អាញ អន់ បក់ អើ ណោះ អ្នែ រ៉ុស លើយ ទីល ដាវ អាញ ពីះ ណាវ ទៀ ញ៉ា ចឹង ត្រត់ រ៉ុនរ៉ាយ ប៉ាត់ អីស?» ។

២៤ សីះ ណោះ ហង ឡាក់ ប្រឹគី ជាញ៉ាន ឡឹង សារ ទិ អា លូ ទី ប្រាត់ គម សារ ទិ អា ដេល។ ញីន កា អូ ជា សារ អើ រះ អា យី សារ ត្រត់ តាទីច។

២៥ ទី ង៉ារ អន់ទៀត អៀង ណាវ ឡាក់ យីស៊ូ ទី ប្រឹគី ជា ប្រាត់ គម ទិណោះ តាម អាញ យីត ជា អង់កក់ តេះ អា អូ ទី ចារ រ៉ាន់ដាប ផាប ទិណោះ បគី អុះ។

† ២១:១៩ ២១:១៩ ពូ ប្រាត់ រះ ជា ពេត្រុះ ប៉ាត់ អើ ក្រាត់ កេះ ពូ ប៉ប័ ប៉ាន់តៅ អើ ពីង អ៊ឹង គីង។

ង៉ារ មូត រ៉ះ ប៉ាតាង យីស៊ូ

(កិច្ច/ការ)

សារ អន់តត់ រ៉ះ

លូកា ប្រាក់ សារ ពីង ផាប់ ប៉ានីរ ប្រ្លឹះ ទី ពៀរ សារ យី អើ ប្រាក់ «សារ ដា គំ ឡឹង យីស៊ូ» លូ «ង៉ារ មូត រ៉ះ ប៉ាតាង យីស៊ូ»។ ផះ លូកា អ្វែ ពីង មៀង ត្រូ អះ អើ ប៉ាតត់ រ៉ត់ ប៉ូល កេះណោះ ចាក រ៉ះ សារ យីស៊ូ អន់ខូ លូ អើ (ប័រ ហៃ ១៦:១១)។ ពូ យីត ផា លូកា ប្រាក់ ផាប់ អា ផះ រ៉ត់ ប៉ូល អ្វែ ពីង មៀង រ៉ូម ក្បា គំ សាដាច់ តីស រ៉ូម តាត់សិន សារ កា អើ (ប័រ ហៃ ២៨:៣០-៣១) យី អើ សា ណាំ ៦២ គ.ស.។

ពីង ផាប់ រ៉ះ សារ ដាគំ ឡឹង យីស៊ូ លូកា ប្រាក់ រ៉ះ ឡឹង ង៉ារ យីស៊ូ ប្រ័ត លូ ប៉ានីរ អើ កាប ផះ អើ អ្វែ ពីង អង់កក់ តេះ អា ពៅ។ កាប៉ាច់ ពីង ផាប់ រ៉ះ ឡឹង ង៉ារ មូត រ៉ះ ប៉ាតាង យីស៊ូ លូកា រ៉ះ ណារ ឡឹង ង៉ារ យីស៊ូ ប្រ័ត ពីង មូត សីះ អើ។ យី មូត សីះ អូប័ប យីស៊ូ ណារ កាតាម យីស៊ូ កា អ្វែ អន់ខូ លូ អន់ខែ លើយ ដេល យី អើ អន់ ប៉ាដាត ប៉ាលឹង ដាគំ កាខាក់ អន់ អ្វែ កាណុង ពុត មូត បក់ សៀ អើ ភៀ ប៉ាណាំ ពុត ពៀក អន់ខែ។

សាគំ ប៉ាន់ដា លូកា រ៉ះ ប៉ាឡាក់ អន់ ហ្លង់ ឡឹង សារ កើត មូត សៀ យីស៊ូ ឡាក់ ពូ អន់ សិច ផា ក្រំ ហៀន សារ ប្រ្លឹះ អ្វែ ពីង មៀង យេរូសាឡឹម។ កេះណោះ អើ រ៉ះ ឡឹង ង៉ារ មូត សីះ ចាក រ៉ះ សារ ដាគំ ឡឹង យីស៊ូ ប៉ាញ ទីប ខេត យូដា លូ ខេត សាម៉ារី លូ ប៉ាគំ ប៉ាថេត អន់ទៀតៗ ឡាក់ អ្វែ ជុំ ហាង សាឡឹត សាឡាយ មេឌីទេរ៉ាណេ លើយ ទីល មៀង រ៉ូម យី សុនសាត រ៉ូម ហង ឡាក់ រាំងហៃ រាំង ខ្យា អៀង ប៉ាថេត។

មូត សៀ យីស៊ូ អ្វែ ពីង មៀង យេរូសាឡឹម លូ អ្វែ ពីង ខេត យូដា ស៊ុត កា សុ នសាត អ៊ីស្រាអែល។ អន់តីត ឡឹង ណោះ ទី សុនសាត អន់ទៀត អៀង ដូរ ប៉ា ណាំ គូប សៀ យីស៊ូ ដេល។ ពូ កា ប៉ាតុំ គូប កើត ក្រំ ហៀន សារ ប្រ្លឹះ កា ខាក់ អើ ពីង មៀង អន់ទីយ៉ុក មៀង ភីលីប មៀង កូរិនថូះ លូ ទី មៀង អន់ ទៀតៗ ណារ។

ផាប់ អា រ៉ះ សារ បក់ រ៉ះ ប៉ាតាង យីស៊ូ ឡាក់ កា ពេត្រុះ លូ យូហាន។ កេះ ណោះ ទី សាតេផាន លូ ភីលីប ឡាក់ រ៉ះ សារ ដាគំ កា ពូ ដេល។ អន់តីត ឡឹង ណោះ ទី ម៉ោញ ដូរ ណារ សិច អើ សូល (ពូ អើ អើ ផា ប៉ូល ដេល)។ សាគំ ប៉ាន់ដា សូល ប្រ័ត បាប មូត សៀ យីស៊ូ ហះកា យីស៊ូ តាំបាង ឡាកោ អន់ អើ ប័ប សូល កា សៀ ឡុត។ ពៀរ ប៉ែង ដាវ ឡឹង ណោះ អើ កា ឡាក់ រ៉ះ សារ ដា

គំ កា ពូ ដេល។ អើ ខឹង កាខាក់ ទីប ចាក ឡា រ៉ះ សារ ប៉ាតាង យីស៊ូ អៀង ចារ។ លូកា ប្រាក់ រ៉ះ ឡឹង សារ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ កាកាប ពីង ចារ ពូ លូម លូ សារ អន់ខែ អ្នក ពុត ចែត រ៉ះ សារ យីស៊ូ កា សុនសាត អ៊ីស្រាអែល លូ កា សុនសាត អន់ខែ។ យី៖ អន់ខែ រ៉ះ កា ពូ តាម ឡាបៀប តាងៗ ឡឹង គូប កា តាម ភៀ អន់ ពូ ហ្លង់ ហះកា ទី ប៉ាងាត ប៉ាលីង ប្រ្រ៖ ដឹង ម៉ៅញ ណោះ ហង ប្រ្រគី អន់ ពុត អន់ខែ អ្នក ហ្លង់ ភៀ អន់តត់ រ៉ះ កា ប៉ាលូស គ្រីប សុនសាត អន់ ដាក់ ត្រង់ អន់ សៀ ម៉ឹង ដឹង យីស៊ូ។ ញុន កា ផាប់ អា ប្រាក់ រ៉ះ ឡឹង ងារការ ទី អា ពិន ចឹង អ្នក អន់តត់ ឡឹង ប៉ាន់ជា គុល ឡាក់ កើត ក្រុំ សៀ យីស៊ូ។

ផិនកាន កាណុង ផាប់ ងារ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ

ម្នាក់ សៀ យីស៊ូ ទ្រៀម ឡា រ៉ះ សារ ដាក់ (១:១-២៦)

ម្នាក់ សៀ យីស៊ូ រ៉ះ សារ ដាក់ ពីង មៀង យេរូសាឡឹម (២:១-៨:៣)

ម្នាក់ សៀ យីស៊ូ រ៉ះ សារ ដាក់ ពីង ខេត យូដា លូ ពីង ខេត សាម៉ារី (៨:៤-១២:២៥)

រតី ប៉ូល ចាក រ៉ះ សារ ដាក់ ឡឹង យីស៊ូ លឹក ទី ម៉ៅញ (១៣:១-១៤:២៨)

ម្នាក់ ក្រាក់ តាំងកង់ អ្នក លូម គូប ពីង មៀង យេរូសាឡឹម (១៥:១-៣៥)

រតី ប៉ូល ចាក រ៉ះ សារ ដាក់ ឡឹង យីស៊ូ លឹក ទី ពៀរ (១៥:៣៦-១៨:២២)

រតី ប៉ូល ចាក រ៉ះ សារ ដាក់ ឡឹង យីស៊ូ លឹក ទី ប៉ែង (១៨:២៣-២១:២៦)

រតី ប៉ូល ត្រត់ ខុក ពីង មៀង យេរូសាឡឹម មៀង កេសារៀ លូ មៀង រ៉ូម (២១:២៧-២៨:៣១)។

១ រតី ថេរ៉ាគីល ! អាញ ប្រាក់ ផាប់ អន់ខ្លួល ពៃ បិច រ៉ះ កា អីស អន់ ហ្លង់ ឡឹង ងារ យីស៊ូ ប្រគី លូ សារ អើ ប៉ាងហៀន ឡឹង ប៉ាន់ជា ពៃ

២ ទីល ដាវ ប្រ្រ៖ បិកកាតយ័ ប៉ោក អ្នក ហារ អើ ពីង ប្លែង យី អន់តត់ ឡឹង អើ អន់តត់ រ៉ះ ពូយ ប៉ាងាត ប៉ាលីង ប្រ្រ៖ ដាក់ កាខាក់ កា ម្នាក់ សី៖ ឡាក់ អើ រ៉េស រ៉ះ ប៉ាតាង អើ។

៣ ឡឹង ឡឹង យីស៊ូ តៅ កេះ អើ តាំបាង ឡាកោ អន់ កា ម្នាក់ សី៖ អើ ប៉ប បិច អន់ អន់ខែ អ្នក អន់តត់ ផា អើ រ៉ុស សីត តាទីច កេះ។ អើ អ្នក លូ អន់ខែ ទី ៤០ ដាវ ទីប ប៉ាងហៀន រ៉ះ កា អន់ខែ ឡឹង សារ ប្រ្រ៖ រ៉ាំងហៃ រ៉ាំងខ្យា។

សារ យីស៊ូ ហារ ពីង ប្លែង

៤ ផ៖ យីស៊ូ អ្នក សា សាណា អន់ខ្លួ លូ ម្នាក់ សី៖ អើ រ៉ះ អន់តត់ ផា «ដៃ ចាក ឡាច់ ឡឹង មៀង យេរូសាឡឹម ហោត។ អន់ដីស ត្រត់ ក្យាក់ ប៉ាងាត ប៉ាលីង ប្រ្រ៖ ដាក់ កាខាក់ ឡាក់ ពី អាញ សាញ៉ា ផា ចឹង អន់ ពៃ ឡាក់ កា អាញ រ៉ះ កា អន់ដីស ផ៖ អន់ខ្លួល ពៃ ហង។

៥ រតី យូហាន ពៅ ប៉ាំងហុំ ពូ លូ ទៀក ហះកា ប៉ាក់ ងារ អន់តីត ទៀ អាញ ចឹង ប៉ាំងហុំ អន់ដីស លូ ប៉ាងាតី ប៉ាលីង ប្រ្រៈ ងាក់ កាខាក់ ឡុត»។

៦ អន់តីត ឡឹង ណោះ ណារូ ម្នាក់ សីះ អ្នែ គុំ គូប សោប អន់ខែ រឹង អំបញ្ច យី ស៊ី ផា «ពី តាំងឡា កិញអៀ ហង ប អីស ចឹង ប្រ្រៈ អន់ សុនសាត អ៊ីស្រាអែល រ៉ាវ៉ាច ឡឹង សារ សុនសាត ពូ រ៉ាំងហៃ ភៀ អន់ ពិន តាំងឡា ឡុត រ៉ាំងហៃ ប៉ាថេ ត ពិន ?»

៧ យីស៊ី តើល រំ កា អន់ខែ ផា «ងារ ណោះ ពី អាញ ទី កាំឡុត កេះ អន់ដីស អូ តងកាន អូ អុះ។

៨ ហះកា អន់ដីស ចឹង ទី អំរ៉ាញ ម៉ុត អ្នែ កាណុង អន់ដីស យី អំរ៉ាញ ប៉ាងាតី ប៉ាលីង ប្រ្រៈ ងាក់ កាខាក់។ អន់ដីស ចឹង រំ សារ អាញ ពីង មៀង យេរូសាឡឹម លូ ប៉ាញ ខេត យូដា ខេត សាម៉ារី លូ ទីល ប៉ាក់ ឡាណាច តេះ»។

៩ កេះ យីស៊ី រំ សារ ណោះ កេះ ៗ ត្រត់ ផះ ម្នាក់ សីះ អ្នែ ហៃ អ៊ី ផាឌី ប្រ្រៈ បិកកាតយី ប៉ោក អ្យក់ ហារ យីស៊ី ពីង ប្លែង ទីប ទី កាម៉ល់ កាន់ទីង អ៊ី អូ អន់ អន់ខែ បំបំ ដេល។

១០ ផះ អន់ខែ អ្នែ សាលយ ហៃ ពីង ប្លែង ណោះ ទី កាម៉ាក់ ពៀរ ដូរ កាសិប ពៀត ខោ អាវ បាក ឡាច ពីះ ក្យាម អន់ខែ

១១ លូ កាប ផា «អី ម្នាក់ ខេត កាលីឡេ ញា ត្រត់ អន់ដីស អ្នែ អន់តារ ហៃ ប្លែង នីអៀ? យីស៊ី អា ប្រ្រៈ បិកកាតយី ប៉ោក អ្យក់ ហារ អ៊ី ពីង ប្លែង កេះ។ អន់ ដីស ចឹង បំបំ អ៊ី ដីរ ប៉ាក់ តេះ ណារូ អន់តីត ទៀ ឡាក់ កា អន់ដីស បំបំ អ៊ី ហារ ពីង ប្លែង អា និះទៅ ដេល»។

១២ កេះណោះ ម្នាក់ សីះ ប៉ាណាំ គូប ដីរ ឡឹង ប៉ានីម តើម អូលេវ ឡាំ ប៉ាក់ មៀង យេរូសាឡឹម។ ប៉ានីម ណោះ ចាំងហាយុត ឡឹង មៀង យី អ៊ី ម៉ោញ កាឡុម៉ុត។

១៣ សីត ទីល ប៉ាក់ មៀង កេះ អន់ខែ ហារ ពីង ហី អ្នែ ពីង កាណុង ពីង ចាំងហិត ឡាក់ ចារ អន់ខែ អ្នែ ណោះ។ កាំឡាំង សីះ ណោះ ទី ពេត្រុះ យូ ហាន យ៉ាកុប អន់ត្រេ ភីលីប ថូម៉ះ បាថូលូមេ ម៉ាថាយ យ៉ាកុប គន រតី អាណផាយ ស៊ីម៉ូន ប៉ាណូស ក្រុំ ប៉ាត់តារ៉ាត * លូ យូដះ គន រតី យ៉ាកុប។

១៤ អន់ខែ វែរ ពុត គូប សោប ខំ ម៉ន់ អើ ប្រ្រៈ។ កា ទី ម្នាក់ អង់កាន់ អន់ដា ទីប ម៉ារី មើត យីស៊ី លូ អុះ យីស៊ី ម៉ុត អន់ខូ ដេល។

សារ ពូ រឺស ម៉ាធៀស ប្រ្រៈ ងារ ប៉ាតាង យូដះ

* ១:១៣ ១:១៣ ក្រុំ ប៉ាត់តារ៉ាត ពូ អើ ផា ក្រុំ កាណាន ដេល យី ម្នាក់ បិច កា សុនសាត អ៊ីស្រាអែល ប្រ្រៈ ប៉ាត់តារ៉ាត ភៀ អន់ រ៉ាវ៉ាច ឡឹង តី សុនសាត រ៉ូម។

១៥ ងារ អន់តិគ យី អើ ទី កាំឡាំង ១២០ ដូវ អ្នែ ប៉ាតុំ គ្រូប សោប។ ពេត្រុះ អ្សវ អន់តាវ ពឹង អន់តិគី ពូ លូ កាប ផា

១៦ «អី អុះ មី! ប៉ាងាត់ ប៉ាលឹង ប្រ្រឹះ ដាក់ កាខាក់ ទី រំ កេះ ពឹង សាដាច់ ងារ វិត កាប ឡឹង សារ យូដះ ឡាក់ ណាំផា ពូ ពឹះ រ៉ុប យីស៊ី ពែ។ សារ អា កើត ពឹះ ត្រត់ ឡាក់ កា ទី រំ កាណុង ផាប ប៉ានីវ ប្រ្រឹះ តាទីច កេះ។

១៧ យូដះ ពែ អើ ប៉ាណូស អ្នែ អន់ខូ លូ ញីន ១២ ដូវ លូ ទី ងារ ប្រឹគី ឡាក់ កា ញីន ដេល»។

១៨ (យូដះ ណោះ អើ ទី លៀន ញន ប្រឹគី សារ អូ ដាក់ ណោះ ពែ អើ អ្សក់ លៀន ណោះ តាច់ តេះ មីរ ម៉ោញ ចារ កេះណោះ អើ ប៉ក់ គ្រូប តាគ្រូប តាលៀ យ វ៉ាច់ ឡាច់ ប៉ាក់ ឡឹង ក្រែល។

១៩ កាំឡាំង បក់ អ្នែ កាណុង ម្យើង ពូ អ្នុ ទិខូ ទិខៀន ណោះ ហង បះ ពូ អើ ចារ ណោះ កាប គុន ពូ ផា «អាកិលដាម៉ា» ព្រៃ ផា «មីរ ផាម»។

២០ ពេត្រុះ កាប ណារ៉ូ ផា «ពឹង កាណុង ផាប អញសើ ប៉ានេ ប្រ្រឹះ ទី ច្រាក់ រំ ផាះ

"អន់ ចារ អើ កេះ ឡាងាន ឡាងងស
ដៃ អន់ ទី បក់ ពៀ ឡាក់ អ្នែ ប៉ាក់ ណោះ"†។

ម៉ោញ ណារ៉ូ ផាះ

"ត្រត់ រើស ម៉ោញ ដូវ ណារ៉ូ ម៉ុត ប្រឹគី ងារ តាង អើ"។‡

២១ ទីល នីណោះ ពិន ត្រត់ រើស ប៉ាណូស ម៉ោញ ដូវ ឡឹង កាំឡាំង ពិន អា យី ប៉ាណូស បក់ ទី ចាក អន់ខូ ឡឹង សាត់ ប៉ាន់ដា យីស៊ី ឡាក់ ពឹ តាំងឡា ពិន អ្នែ អន់ខូ ពែ ហង

២២ កាត់ ឡឹង ងារ រត់ យូហាន ប៉ាំងហុំ អើ ពែ ទីល ងារ ប្រ្រឹះ បិកកាតយី ប៉ោក អ្សក់ ហារ អើ ពឹង ប្លែង។ ណោះ ត្រត់ ទី ប៉ាណូស ម៉ោញ ដូវ ណារ៉ូ ភៀ រំ ឡឹង សារ អើ រឹស សីត ណោះ អន់ខូ លូ ញីន»។

២៣ ពូ អ្សក់ ពឹះ ប៉ាណូស ពៀវ ដូវ ម៉ោញ សិច យូសើប ឡាក់ ពូ អើ ផា បាសា បះ លូ យូសាទុះ ម៉ោញ ដូវ ណារ៉ូ សិច ម៉ាផៀស។

២៤ កេះណោះ ពូ ម៉ន់ អើ ប្រ្រឹះ បិកកាតយី ផា «អី ប្រ្រឹះ បិកកាតយី អីស ហង អ្នុ អន់ហាល ឡឹង ពុត ពៀក ប៉ាណូស ទិខូ។ អន់ ញីន អ្នុ ដេល ម្នុត ពៀវ ដូវ អា បក់ ចំ អីស រើស អ្សក់

† ១:២០ ១:២០ សារ អា ឡាច់ ឡឹង ផាប អញសើ ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ១៩:២៥។ ‡ ១:២០ ១:២០ សារ អា ឡាច់ ឡឹង ផាប អញសើ ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ១០៩:៨។

២៥ អន់ ម៉ុត ប្រឹក្សី ងារ ប៉ាតាង យូដ: ខង យូដ: អ្នក ងារ រ៉ះ ប៉ាតាង យីស៊ី កេះ អើ តៅ ឡា អ្វី ប៉ាត់ ចារ ប៉ាទ្រូ S កេះ»។

២៦ ម្នាក់ សី: ណាំផា គូប អន់ អន់ខៃ ពៀវ ដូវ រ៉ុប កាប៉ាច ផាឌី ត្រក់ ពីង ម៉ា ធៀស។ កេះណោះ ម៉ាធៀស កា ម៉ុត ប្រឹក្សី ងារ អន់ខូ លូ ម្នាក់ រ៉ះ ប៉ាតាង យីស៊ី ១១ ដូវ ណោះ ហង។

២

សារ ប៉ាងាត់ ប៉ាលីង ប្រៀ: ជីវ

១ ប៉ុន ងារ ទី ៥០ កាំឡាំង សី: ទិខូ ពី: តុំ គូប សោប ចារ ដឹង ម៉ោញ។

២ ផ: ណោះ ផាឌី កាតាំង យីង កាតិក ជីវ ឡឹង ប្លែង ឡាក់ កា យីង ខ្យាល តិស ប៊ី ម៉ុត ពីង ហី ចារ អន់ខៃ អ្វី។

៣ ម្នាក់ សី: ប៉ប ឡាក់ កា អំប៊ុត អុញ វ៉ាហីញៗ អៀង ឡិ ពីង អន់ខៃ ដូវ ម៉ោញ ៗ។ ៤ អន់ខៃ ទិខូ ទី ប៉ាងាត់ ប៉ាលីង ប្រៀ: ងាត់ កាខាក់ ម៉ុត ប៉ាណាំ ពុត ពៀក អន់ខៃ ត្រីប ដូវ។ ផាឌី អន់ខៃ អុ កាប សុនសាត អន់ទៀតៗ ពួយ ប៉ាងាត់ ប៉ាលីង ប្រៀ: អន់ កា អន់ខៃ ណោះ ហង។

៥ ផ: ណោះ ទី សុនសាត អ៊ីស្រាអែល ឡាក់ អ៊ុល កូត កា ប្រៀ: បិកកាតយី ពី: ឡឹង ប៉ាថេត អន់ទៀតៗ កា អ្វី ពីង មៀង យេរូសាឡឹម ណោះ ដេល។

៦-៧ ផ: ពូ កាតាំង ប៉ានីវ ណោះ ទី កាំឡាំង អៀង ដូវ សាតាក់ ឡាក់ ហៃ ផ: ណោះ អន់ខៃ ប៉ប ម្នាក់ សី: អុ កាប សុនសាត អន់ខៃ អន់ខៃ ទិខូ កា ញម ខា ក់។ ណោះ ហង អន់ខៃ កាប ផា «ម្នាក់ អា ស៊ុត កា កាំឡាំង ពី: ឡឹង ខេត កាលី ឡេ

៨ ញ៉ា ត្រក់ អន់ខៃ អុ កាប គុន ពិន ទិខូ ទិខៀន នីអៀ?

៩ យី ពិន អា កាំឡាំង ប៉ាថេត ផាថុ: ប៉ាថេត មេឌី ប៉ាថេត អេឡា លូ ម្នាក់ អ្វី ហះ តារ៉ាំង តាំងលេ ពៀវ លូ ខេត យូដា ខេត កាប៉ាដូគៀ ខេត ប៉ុនតុ: ខេត អាសី

១០ ខេត ព្រីគៀ ខេត ប៉ាមគីលៀ ប៉ាថេត អ៊ីស៊ីប លូ ម្នាក់ អ្វី ក្យាម មៀង គី រែន កាណុង ប៉ាថេត លីបី លូ ទី កាំឡាំង ឡាក់ ពី: ឡឹង មៀង រ៉ូម

១១ ទីប សុនសាត អ៊ីស្រាអែល ទីប ម្នាក់ បក់ ម៉ុត សង់ខុំ អ៊ីស្រាអែល លូ កាំ ឡាំង ពី: ឡឹង តាក្វាល់ ត្រេត លូ ប៉ាថេត អាវ៉ាប់ ពិន កាតាំង ពូ កាប រ៉ះ ឡឹង សារ កេង ខាក់ ឡាក់ ប្រៀ: បិកកាតយី ទី ប្រឹក្សី កាប សុនសាត ពិន»។

១២ កាំឡាំង ទីណោះ ពូ ញម កេង ខាក់ ពូ កា អំប៊ុញ គូប សោប ផា «នីចម៍ សារ អា ចឹង ទី សារ ញ៉ា កើត ពី: ទិ: ?»

S ១:២៥ ១:២៥ អើ តៅ ឡា អ្វី ប៉ាត់ ចារ ប៉ាទ្រូ ពៀត គុល «អើ ឡា ប៉ាត់ ចារ អើ»។

១៣ ហះកា ទី កាំឡាំង បក់ អន់ដា កាប បាំងប្រាល់ ជា «មូត អា ប៉ាញីល អែត ឡា ណោះ ឡា!»។

សារ ពេត្រុះ រ៉ះ សារ យីស៊ូ កា កាំឡាំង អៀង

១៤ ពេត្រុះ អ្សរ អន់តារ អន់ខូ លូ កាំឡាំង សីះ ១១ ដូរ កេះណោះ កាប ម៉ៃ ៗ លូ កាំឡាំង អៀង ជា «អី អុះ ម៉ី អ៊ីស្រាអែល លូ កាំឡាំង អុះ ម៉ី ឡាក់ អ៊ែ ពីង មៀង យេរូសាឡឹម ទិខូ ប័រ អុះ ម៉ី សាំយ៉ាំង សារ អាញ ចឹង រ៉ះ អន់ កាខាក់។

១៥ មូត អា អូ ត្រក់ ប៉ាញីល អែត ឡាក់ កា បក់ អន់ដា ជា ណោះ អុះ ខង អា អញ្ចាប័ មង អញ្ចសីន កាំលី ដោច !

១៦ ហះកា សារ អា កើត ពីះ ត្រក់ ពួយ ប៉ានីរ វ៉ាគីយ ប្រ្លឹះ សិច យូអែល រ៉ះ ពែ ហង ផាះ

១៧ "ប្រ្លឹះ បិកកាតយី រ៉ះ ជា

'ដាវ អង់កក់ តេះ ចឹង ឡុច ទៀ

អាញ ចឹង កោះ ប៉ាដាត ប៉ាលីង អាញ ជីរ ពីង ប៉ាណូស ទិខូ ទិខៀន។

គន កាម៉ាក់ គន អង់កាន់ អន់ដីស ចឹង រ៉ះ ប៉ានីរ អាញ

មូត តាតាមី រ៉ះ ចឹង ប័ប សារ អាញ តាំបាង

លូ មូត តាំងកង់ ក្រាក់ ចឹង អំប៉ៃ ប័ប និះទៅ ដេល។

១៨ ផះ ណោះ អាញ ចឹង កោះ ប៉ាដាត ប៉ាលីង អាញ ជីរ ពីង កាំឡាំង ទុច អាញ

ទីប កាម៉ាក់ ទីប អង់កាន់

កេះណោះ អន់ខែ ចឹង រ៉ះ ប៉ានីរ អាញ។

១៩ អាញ ចឹង ប្រ័គី សារ កេង ខាក់ ទីប ពីង ប្លែង ទីប ពីង អង់កក់ តេះ

យី ចឹង ទី ផាម ទី អុញ លូ អ៊ី តាទុក តាទុយ។

២០ ដាវ ចឹង កើត ម៉ាម៉ាំង ខែ ចឹង កេះ កាប្រី ឡាក់ កា ផាម

អន់ទ្រូល ដាវ សាំខាន់ ណោះ ចឹង ទីល

យី ដាវ ប្រ្លឹះ ចឹង តាតស៊ិន សារ ប៉ាណូស។

២១ បក់ ចំ អើ ណាំង ប្រ្លឹះ

បក់ ណោះ ប្រ្លឹះ ចឹង តង់ អ៊ែ ពីង ដាវ ណោះ"។*

២២ «អី អុះ ម៉ី អ៊ីស្រាអែល ទិខូ ប័រ សាំយ៉ាំង អាញ ចឹង រ៉ះ កា អន់ដីស។ យី ស៊ូ ឡឹង តេះ ណាសាវែត យី ប៉ាណូស ប្រ្លឹះ បិកកាតយី រឿស អ្សក់ ប្រ្លឹះ ប្រ័គី អន់ អ៊ែ អ៊ូ ប្រ័គី សារ អំវាញ អ៊ីញ កេង ខាក់ ភៀ តាំបាង ជា ប្រ្លឹះ រឿស អ៊ែ តា ទីច ឡាក់ កា អន់ដីស អ៊ូ កេះ ខង សារ អំវាញ ណោះ ប្រ័គី ហះ ម៉ាត់ អន់ដីស ទិខូ ដេល។

* ២:២១ ២:១៧-២១ សារ អា ឡាច ឡឹង យូអែល ២:២៨-៣២។

២៣ យីស៊ូ អា អន់ដីស រ៉ុប អែរ ជីន អន់ ប៉ាក់ ម្នាក់ ប្រឹក្សា យថ ចាបាប់ ប្រ្លឹះ ប៉ាន់ តោ អែរ ពីង អ៊ឹង គីង ។ សារ អា កើត ពី៖ ត្រង់ ឡាក់ កា ប្រ្លឹះ ទី យីត អន់ទ្រូល ណោះ ហង ។

២៤ កេះណោះ ប្រ្លឹះ បិកកាតយ័ តាក់ អង់រ៉ុស សីត អែរ ណារ៉ូ ។ ប្រ្លឹះ ឡើយ អែរ ឡឹង សារ តោ ខង សារ តោ រ៉ុប កាតត់ អែរ អ្នក ទី អុះ ។

២៥ សើត ពៃ សាដាច់ ដារីត ទី រិះ ឡឹង សារ យីស៊ូ អា ផា៖

"អាញ ប័ប័ ប្រ្លឹះ បិកកាតយ័ អែរ តែង ម៉ាត់ អាញ លើយ អែរ អែរ តែង សាម៉ា បង់កាន់ អាញ អ្នក អន់ អាញ រ៉ាវើត អ្នក អុះ ។

២៦ ខ អា ហង ប្រឹក្សា អន់ ពុត អាញ ហោក រីត់ ពីរ អាញ កា អ្នក កាប រីត់ សើម ខាក់ យ្លឹះ ឡាកោ ប៉ាងឡៃ អាញ កា ចឹង រ៉ាឡុវ លូ អែរ ម៉ឹង លើយ ដេល ។

២៧ ខង អីស អ្នក ចាក អ្នក អាញ ពីង ស្រុក ប៉ាទ្រូ អុះ អីស កា អ្នក អន់ ប៉ាទ្រូ អាញ ឡាក់ ប៉ាណូស ដាក់ ម៉ះ អីស អោម ហ្លួច ដេល ។

២៨ អីស តាំបាង ទ្រង កា អាញ ចឹង ចាក ភៀ ទី អាញ អែរ រ៉ុស ។ អាញ ចឹង សាណុក កេង ហង ខង អីស អែរ លូ អាញ" ។†

២៩ អី អុះ ម៉ី អាញ ប័រ រិះ កា អន់ដីស ឡឹង សារ សាដាច់ ដារីត ឡាក់ រីត ពិន ណោះ អែរ តោ តាទីច កេះ ពូ កា តប់ អែរ កេះ ដេល ។ កាប៉ាច់ រ៉ឹង ចារ ពូ តប់ អែរ ណោះ កា អែរ ទីល កិញអៀ ក្យាម ពិន ដេល ។

៣០ សាដាច់ ដារីត អែរ រ៉ាគីយ ប្រ្លឹះ ដេល លូ ប្រ្លឹះ បិកកាតយ័ កា ទី សាញ៉ា ផា ចឹង ទី ប៉ាណូស ឡាច់ ឡឹង ផ្លង់ រ៉ាច់ អែរ ម៉ោញ ដូរ ចឹង ហារ ប្រឹក្សា សាដាច់ ពីង ចារ អែរ

៣១ ទីល នីណោះ សាដាច់ ដារីត អ្នក អន់តត់ អន់ទ្រូល លូ រិះ ផា ប៉ាណូស បក់ ប្រ្លឹះ រឿស អន់ ប្រឹក្សា សាដាច់ ណោះ ចឹង រ៉ុស សីត ណារ៉ូ យី ប្រ្លឹះ បិកកាតយ័ អ្នក អ្នក អន់ ប៉ាណូស បក់ អែរ រឿស ណោះ អែរ ពីង ស្រុក ប៉ាទ្រូ អុះ លូ អ្នក អ្នក អន់ ប៉ាទ្រូ អែរ អោម ហ្លួច ដេល ។

៣២ យីស៊ូ អា ប្រ្លឹះ បិកកាតយ័ តាក់ អង់រ៉ុស សីត អែរ ណារ៉ូ កេះ ញីន អា ហង ឡាក់ ប័ប័ ម៉ាត់ ញីន ទៅ ។

៣៣ យីស៊ូ អា ប្រ្លឹះ បិកកាតយ័ ប៉ោក ហារ អន់ អែរ ប៉ាក់ ចារ អំរ៉ាញ អីញ តែង សាម៉ា អែរ ។ យីស៊ូ ទី ប៉ាដាត ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ ឡឹង ពី អែរ ពួយ សារ

† ២:២៨ ២:២៥-២៨ សារ អា ឡាច់ ឡឹង ផាច់ អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ១៦:៨-១១ ។

សាញ៉ា។ អើ កា កោះ ប៉ាងាត ប៉ាលឹង ប្រ្រៈ អា ពីង ញីន ឡាក់ អន់ដីស ប៉ប័ លូ កាតាំង អា ហង។

៣៤ សាដាច់ ដារីត តាំងឡា អូ ហារ ពីង ប្លែង អុះ ហះកា អើ កាប ផាះ

"ប្រ្រៈ បិកកាតយ័ កាប លូ ពី តាំងឡា អាញ ជា

'ហត់ អ្នែ ពីង ចារ អំរាញ តែង សាម៉ា អាញ

៣៥ ក្បាក់ អាញ ចឹង ពីត តាម៊ីរ អីស អន់ អ្នែ អន់តេះ តាំប៉ាង ជុង អីស" ។

៣៦ «ទីល នីណោះ អ្បក អន់ សុនសាត អ៊ីស្រាអែល ទិខូ អូ ឡាក់ កាខាក់ ជា យីស៊ូ ឡាក់ អន់ដីស ប៉ង ប៉ាន់តៅ ពៃ កិញអៀ អា ប្រ្រៈ បិកកាតយ័ អន់ អើ ប្រ្រ គី សាដាច់ ៩ លូ ប្រ្រី ពី តាំងឡា ពិន កេះ»។

៣៧ កាំឡាំង កាតាំង សារ ណោះ នីណោះ ពូ អុក ពុត ខាក់ រឹង អំបញ្ច ពេ ត្រុះ លូ ម្នាក់ អន់ទៀត បក់ រ៉ះ ប៉ាតាង យីស៊ូ ជា «អី អុះ មី ញីន ចឹង ត្រក់ ប្រ្រី នីចម៍?»

៣៨ ពេត្រុះ រ៉ះ កា ពូ ជា «ហត់ អុះ មី ប៊ិនពែង ពុត ពៀក ពិ កេះណោះ អន់ ញីន បាំងហុំ អន់ដីស ទិខូ អន់ កេះ ប៉ាសុន យីស៊ូ ម៉ាត់ ប្រ្រៈ បិកកាតយ័ អូ អ្ប ក់ យ៉ូ សារ យច។ កេះណោះ ប្រ្រៈ បិកកាតយ័ ចឹង អន់ ប៉ាងាត ប៉ាលឹង អើ ឡាក់ ដាក់ កាខាក់ កា អន់ដីស

៣៩ ខង ប្រ្រៈ បិកកាតយ័ សាញ៉ា ជា ចឹង អន់ ប៉ាងាត ប៉ាលឹង អើ កា អន់ដីស លូ គុន សោ អន់ដីស លូ ពូ អន់ទៀតៗ អ្នែ ប៉ាត់ ចាំងហាយុក ឡាក់ ប្រ្រៈ អើ ពីះ ប៉ាត់ អើ ទិខូ ដេល»។

៤០ ពេត្រុះ កាប ឡោម អន់តត់ រ៉ះ កា ពូ ប៉ាឡាក់ៗ ជា «ហត់ សៀ យីស៊ូ ភៀ អន់ រ៉ាវ៉ាច់ ឡើង រ៉ាំងហារ ប៉ាណូស អូ ដាក់ អា»។

៤១ ទិ កាំឡាំង ឡាក់ សៀ ប៉ានីរ អើ រ៉ះ ណោះ ម្នាក់ សីះ បាំងហុំ អន់ខែ តា ទីច។ ដារ ណោះ ទិ កាំឡាំង ម៉ុត សៀ អន់ខូ លូ ម្នាក់ សីះ ចំលួន ៣០០០ ដូរ។

៤២ កាំឡាំង ពូ ទិណោះ ខំ សាំយ៉ាំង ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ លូ សារ អន់ខែ បាំង ហៀន លូ អ្នែ ប្រ្រី អុះ ប្រ្រី មី អន់ខូ លូ ម៉ុត សាណាំ បាំង អន់ខូ លូ ម៉ន់ អើ ប្រ្រៈ កាខាក់ ដេល។

៤៣ កាំឡាំង ទិខូ ទិខៀន ពូ ប៉ប័ សារ អំរាញ អីញ អៀង ឡាច់ ឡើង ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ ពូ កា អ្បត ហង។

៤៤ ទិ កាំឡាំង បក់ សៀ យីស៊ូ អន់ខែ វែវ ពុត ពៀក គូប សោប ហង ទីប អ្បក រ៉ាស អំប៉ាស ពៀ រ៉ាស អំប៉ាស អើ តាម៉ុត រួម អន់ខូ។

‡ ២:៣៥ ២:៣៤-៣៥ សារ អា ឡាច់ ឡើង ផាប អញសី ប៉ានេ ប្រ្រៈ (ទំនុក/តម្កើង) ១១០:១។
§ ២:៣៦ ២:៣៦ សាដាច់ ពៀក គុល «គ្រិះ»។

៤៥ អន់ខែ ប្រូ តេះ តាម វ៉ាស អំប៉ាស ម៉ះ អន់ខែ កេះណោះ អ្សក់ លៀន ជែក គួប សោប ពួយ សារ តងកាន ម៉ះ អន់ខែ ម៉ោញ ដូវ ៗ។

៤៦ រ៉ប់ ដាវ អន់ខែ ប៉ាណាំ គួប ម៉ុត ពីង ចារ រោង វ៉ាម៉ះ ប្រ្រះ។ អន់ខែ ម៉ុត សា ណាំ ប៉ាំង អន់ខ្ល រ៉ប់ ហី លូ ជែក សាណា សា អន់ កា គួប សោប រីត់ សើម ខាក់។

៤៧ អន់ខែ ប៉ាណាំ គួប ប៉ានេ ប្រ្រះ បិកកាតយ័។ កាំឡាំង ប៉ាសុន ទិខ្ល ត្រត់ ពុត ខាក់ កា អន់ខែ ណោះ។ រ៉ប់ ដាវ ប្រ្រះ បិកកាតយ័ រឺស អ្សក់ ពូ ធរម ណា រ៉ុម៉ុត កាណុង កាំឡាំង ម្ហត ប្រ្រះ តង ណោះ។

៣

សារ ពេត្រុះ លូ យូហាន តាត់ អន់ដាក់ ប៉ាណូស កាជក

១ មង ប៉ែង កាងាច ឡាក់ ពូ យើយ ប៉ាតុំ គួប ម៉ន់ អើ ប្រ្រះ ពេត្រុះ លូ យូ ហាន ចាក ឡាំ ប៉ាត់ រោង វ៉ាម៉ះ ប្រ្រះ ភៀ ម៉ន់ ដេល។

២ ផះ ណោះ ពូ តូង អ្សក់ ពីះ កាម៉ាក់ ម៉ោញ ដូវ អើ កាជក ជុង ឡឹង កើត រ៉ប់ ដាវ ពូ ឡើះ អ្នាត អើ ហះ អំប៉ា រ៉ុបិង ទ្រង ពូ ម៉ុត ពីង ចារ រោង វ៉ាម៉ះ ឡាក់ ពូ អើ ផា «អំប៉ា ឡាយ៉ាម៉»។ ពូ អន់ អើ អ្នែ ហះ ណោះ ម៉ាត់ អើ ទី ប៉រ លៀន ឡឹង កាំឡាំង ឡាក់ ចាក ម៉ុត ពីង ចារ រោង វ៉ាម៉ះ ណោះ។

៣ ផះ អើ ប៉ប ពេត្រុះ លូ យូហាន ចាក ម៉ុត កាណុង ចារ រោង វ៉ាម៉ះ អើ កា ប៉រ លៀន ឡឹង អន់ខែ។

៤ ពេត្រុះ លូ យូហាន ប៉ាញ ចាក់ ហៃ អើ កេះណោះ ពេត្រុះ កាប ផា «អីស ហៃៗ ប៉ាត់ ញីន អា»។

៥ អើ កា ហៃ អន់ខែ សាមីត ផា អន់ខែ ចឹង អន់ កាណាត ញ៉ា កា អើ។

៦ ពេត្រុះ រះ កា អើ ផា «អាញ អូ ទី ប្រាក់ អូ ទី ម៉ាស អុះ ហះកា កាណាត ញ៉ា អាញ ទី អាញ ចឹង អន់ កា អីស។ ញន អំវ៉ាញ អីញ យីស៊ូ គ្រិះ ឡឹង តេះ ណា សាវេត ហាត់ អីស អ្សរ ចាក ពិ»។

៧ អើ កា ទុង តី កាម៉ាក់ កាជក ណោះ អន់ អើ អ្សរ អន់តាវ។ ផាឌី ជុង លូ កាន់តឹង អើ កា ដាក់ កាង ឡូត។

៨ អើ កា សាឡុះ អ្សរ អន់តាវ ប្រ្រោហ ចាក ឡូត។ កេះណោះ អើ ចាក ម៉ុត កាណុង ចារ រោង វ៉ាម៉ះ អន់ខ្ល លូ ពេត្រុះ លូ យូហាន ដេល។ អើ ចាក អន់ដើរ ប្លង់ អន់ដើរ លូ កាប ប៉ានេ ប្រ្រះ បិកកាតយ័ អន់ដើរ ដេល។

៩ កាំឡាំង ប៉ាសុន ទិខ្ល ប៉ប អើ ចាក លូ កាតាំង អើ កាប ប៉ានេ ប្រ្រះ បិកកា តយ័។

១០ ពូ អន់ហ្គាល់ អែ ឡាក់ ប៉ាណូស យើយ អង់អ្នែ បំ លៀន ឡឹង ពូ ហះ អំ ប៉ារ ឡាយ៉ាមី ទ្រង ពូ ម៉ុត ពីង ចារ រោង រ៉ាម៉ះ ណោះ ហង ពូ ញម ខាក់ ឡឹង សារ ឡាក់ កើត ពីះ ទិល អែ ណោះ។

សារ ពេត្រុះ រំ សារ យីស៊ី ពីង ចារ រោង រ៉ាម៉ះ

១១ កាម៉ាក់ ណោះ អ្នែ អ្រែតៗ អន់ខូ លូ ពេត្រុះ លូ យូហាន លើយ។ កាំ ឡាំង ទិខូ ញម ខាក់ ណោះ ពូ សាតាក់ ឡាំ អ្នែ ជុំ ពេត្រុះ លូ យូហាន ហះ ចារ អញ្ចុជុង ប៉ាន់ទយ ឡាក់ ពូ អែ ជា «ចារ សាឡូម៉ូន»។

១២ ពេត្រុះ បំបី នីណោះ អែ កាប លូ ពូ ជា «អី អុះ មី អ៊ីស្រាអែល ញ៉ា ត្រុត់ អន់ដីស ញម ខាក់ កា សារ អា? ញ៉ា ត្រុត់ អន់ដីស ស៊ី អ្នែ ប៉ាញ់ចាក់ ហៃ ញីន នីអៀ? អន់ដីស យីត ជា ញីន អ្ន តាត់ អន់ដាក់ កាម៉ាក់ អា ញន អំវាញ ញីន តាំងឡា ប? លើ ញន ញីន ប៉ាណូស ដាក់ កាខាក់ ប?

១៣ ប្រ្រះ រត័ អាប្រាហាំ រត័ អ៊ីសាក់ លូ រត័ យ៉ាកុប យី ប្រ្រះ ម៉ះ រត័ យ៉ាក់ ពិន ឡឹង ម៉ោហ ពៃ អែ តាំបោក ហារ យីស៊ី ឡាក់ ប្រត័ ងារ កា អែ។ អន់ដីស រុប យីស៊ី អន់ ពូ ប្រត័ បាប លូ អន់ដីស អូ បិច អូ ចៃ កា អែ ហះ ម៉ាត់ រត័ ពីឡាត ផះ អែ បិច ឡើយ យីស៊ី ពៃ។

១៤ អន់ដីស អូ បិច អូ ចៃ កា បក់ ដាក់ ឡឹង ពូ កា បក់ ត្រង់ ឡឹង ពូ អំបាំង ឡឹង ណោះ អន់ដីស ប្រើ ពូ តោះ ឡើយ ប៉ាណូស ឡាក់ ប៉ាន់តោ ពូ ប៉ាតាង អែ។

១៥ អន់ដីស ប៉ាន់តោ តាំងឡា អាញ រ៉ុស ហះកា ប្រ្រះ បិកកាតយី ទី តាត់ អង់រ៉ុស សីត អែ កេះ ញីន អា ហង បំបី សារ អា ម៉ាត់ ញីន តាំងឡា។

១៦ ញន កា ញីន មីង យីស៊ី អែ កា តាត់ អន់ដាក់ ប៉ាណូស អា ឡាក់ អន់ដីស បំបី លូ អន់ហ្គាល់ កេះ។ អែ ដាក់ ប្រាល់ តាទិច កេះ ឡាក់ អន់ដីស បំបី អា ហង ញន កា សៀ យីស៊ី ណោះ ហង។

១៧ «អី អុះ មី អាញ អ្ន អន់តត់ ជា អន់ដីស លូ មូត ណាំជា អន់ដីស ប្រត័ កា យីស៊ី នីណោះ ញន កា អន់ដីស អូ ហ្លង់ ដេល។

១៨ ហះកា ប្រ្រះ បិកកាតយី ប្រត័ អន់ សារ ទិ អា កើត ពីះ ត្រុត់ ឡាក់ កា អែ រំ ពីង មូត រ៉ាគីយ ម៉ះ អែ ទិខូ ឡឹង អន់ទ្រូល ពៃ កេះ ជា ប៉ាណូស បក់ ប្រ្រះ រើស អន់ ប្រត័ សាដាច់ ត្រុត់ ថុក ប៉ាណាប ហិ។

១៩ ទិល នីណោះ ហាក់ អុះ មី ប៊ុនពែង ពុត ពៀក កេះណោះ រ៉ុល សៀ ប្រ្រះ បិ កកាតយី ណារ៉ុ ពិ ម៉ាត់ អែ អ៊ូត ឡាច់ សារ យច ម៉ះ អន់ដីស។

២០ អែ កា ចឹង អន់ ពុត ពៀក អន់ដីស រ៉ាឡូរ លូ ចឹង ប្រើ យីស៊ី ដីរ ណារ៉ុ ប្រត័ សាដាច់ អន់ដីស ឡាក់ អែ ទ្រៀម ឡឹង អន់ទ្រូល ពៃ ហង។

២១ ហះកា កិញអៀ អា យីស៊ូ អ្នែ ពីង ប្លែង ក្បាត់ ប្រ្លៈ បិកកាតយ័ ចឹង ប្រ័ត្ត អន់ គ្រីប កាណាតី អន់ ដាត់ សីត តែល ទៅ ណារូ ឡាក់ កា អែរ រៈ ឡឹង សើត ពែ កេះ ពីង វ៉ាគីយ អែរ ឡាក់ ដាត់ ត្រង់។

២២ រតី ម៉ូសេ រៈ ផា "ប្រ្លៈ បិកកាតយ័ ឡាក់ ប្រ្លៈ អន់ដីស ចឹង រឺស ម៉ៅញ ដូរ ឡឹង កាំឡាំង អន់ដីស អន់ ប្រ័ត្ត វ៉ាគីយ អែរ ឡាក់ កា អាញ អា ដេល។ អន់ ដីស ទិឌូ ត្រត់ សាំយ៉ាង អន់ កាខាក់ គ្រីប សារ ឡាក់ កា អែរ ចឹង រៈ។

២៣ កាប៉ាច់ កាំឡាំង បក់ ចំ អូ ចៃ សាំយ៉ាង អែរ បក់ ណោះ ចឹង ត្រត់ តៅ អ្នា ត ប៉ាសុន ប្រ្លៈ ឡុត"។*

២៤ គ្រីប វ៉ាគីយ ប្រ្លៈ ឡាក់ ទី រៈ ប៉ានីរ ប្រ្លៈ កាត់ ឡឹង រតី សាំយូអែល ទីល ម្ហត អន់តិត យី អន់ខៃ ទិឌូ រៈ ឡឹង សារ ឡាក់ កើត ពីរ ម៉ាង ងារ អា ដេល។

២៥ អន់ដីស អា ហាង ឡាក់ គន សោ ម្ហត វ៉ាគីយ ប្រ្លៈ។ សារ ប្រ្លៈ សាញ៉ា រែរ ពុត លូ រតី យ៉ាត់ អន់ដីស សើត ពែ យី សាំរ៉ាប់ កា អន់ដីស ដេល ឡាក់ អែរ កាប លូ រតី អាប្រាហាំ ផា "គ្រីប ផ្លុង អ្នែ ពីង អង់កក់ តេះ អា ចឹង ទី សារ ដាត់ ញុន គន សោ អីស"។

២៦ ប្រ្លៈ បិកកាតយ័ រឺស យីស៊ូ ឡាក់ ប្រ័ត្ត ងារ កា អែរ ប្រើ អែរ ឡាំ ណាំង អន់ដីស អន់ទ្រូល ឡឹង ពូ កៀ អន់ សារ ដាត់ កា អន់ដីស ទិឌូ យី ប្រ័ត្ត អន់ អន់ដីស ចាក ឡាច់ ឡឹង សារ អូ ដាត់»។

៤

សារ ពូ តាត់ស៊ុន សារ កា ពេត្រុះ លូ យូហាន

១ ផះ ពេត្រុះ លូ យូហាន អ្នែ រៈ កា កាំឡាំង ណោះ ទី ម្ហត ក្រាត់ វ៉ាម៉ះ ប្រ្លៈ លូ ម៉ែត តាហាន ញ៉ាម រ៉ោង វ៉ាម៉ះ លូ ម្ហត សាខូស៊ុ ពីរ ទីល។

២ ពូ អីក កា ពេត្រុះ លូ យូហាន បាំងហៀន ម្ហត ប៉ាសុន ផា ប៉ាណូស តៅ ចឹង រឺស សីត ញុន កា យីស៊ូ រឺស សីត កេះ។

៣ ណោះ ហង បះ ពូ រ៉ុប ពេត្រុះ លូ យូហាន ចែត ខុក ទីល កាំលី ងារ តា យ៉ាង ខង ងារ ណោះ អែរ ក្បាម៉ ម៉ាង កេះ។

៤ ហះកា កាំឡាំង បក់ កាតាំង អន់ខៃ បាំងហៀន ណោះ អៀង ដូរ ម៉ុត សៀ ណោះ ហង បះ ចំលួន កាំឡាំង សៀ ផែម ហែង អៀង ទីល ៥០០០ ដូរ កាត់ ដឹង កាម៉ាក។

៥ ប៉ាត់ ងារ តាយ៉ាង ម្ហត ម៉ែត ណាំផា ម្ហត ក្រាត់ តាំងកង់ លូ ម្ហត ណែយូ បាំងហៀន ចាបាប់ ពីរ ប៉ាតុំ លួម គូប សោប ពីង មៀង យេរូសាឡឹម។

* ៣:២៣ ៣:២២-២៣ សារ អា ឡាក់ ឡឹង សារ អន់ ចាបាប់ លឹក ទី ពៀរ (ចេទិយ/កថា) ១៨:១៥។

† ៣:២៥ ៣:២៥ សារ អា ឡាក់ ឡឹង កាណើត អង់កក់ តេះ (ណេកុបុត្តិ) ១២:៣។

៦ កាណុង កាំឡាំង ពូ ណោះ ទី ឡាក់ កា វគី អាណោះ ឡាក់ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រៈ វគី កែផា យូហាន* អាណេកសានត្រុះ លូ ខាប់ខូ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រៈ ទិណោះ។

៧ ពូ កា អ្សក់ ពេត្រុះ លូ យូហាន អន់ អន់ខែ អន់តាវ ហះ ម៉ាត់ ចារ ពូ លូម កេះណោះ អំបញ្ច ផា «អន់ដីស ប្រ័តី ងារ ទិ អា អេង អំវាញ ញ៉ា ? ញ៉ា ប្រើ អន់ដីស ប្រ័តី ងារ អា ?»

៨ ផះ ណោះ ប៉ាងាតី ប៉ាលីង ប្រ្រៈ ដាត់ កា ខាក់ ម៉ុត ប៉ាណាំ ពុត ពៀក ពេ ត្រុះ ណោះ ហង បះ អែ កាប លូ ពូ ផា «អី អុះ ម៉ី ឡាក់ ណាំផា កាំឡាំង លូ ឡាក់ បាំងហៀន ពូ

៩ ងារ អា អន់ដីស អំបញ្ច ញីន ឡឹង សារ ដាត់ ឡាក់ ញីន តាត់ អន់ដាត់ ប៉ាណូ ស កាជក អា។

១០ ប័រ អន់ដីស លូ ប៉ាសុន អ៊ីស្រាអែល ទិខូ អន់ អុ អន់តត់ ផា កាម៉ាក អែ ហះ ម៉ាត់ អន់ដីស អា អែ ដាត់ ប្រាល់ កេះ ញុន អំវាញ អីញ យីស៊ូ ឡឹង តេះ ណាសា រែត បក់ អន់ដីស ប៉ង ប៉ាន់តោ ពីង អ៊ឹង គីង ពៃ ហង ហះកា ប្រ្រៈ បិកកាតយី តាត់ អង់រីស សីត អែ កេះ។

១១ អែ ណោះ ហង ឡាក់ កា ពូ ប្រាត់ រ៖ ផា "អំហ្គោ អន់ដីស ឡាក់ កា វ៉ាគីយ ប្រ័តី ហី ហីរ អ្នាត កិញអៀ អែ កេះ អំហ្គោ សាំខាន់ ឡឹង ពូ"។†

១២ កាយ ឡឹង យីស៊ូ អូ ទី បក់ ញ៉ា អុ តង់ ប៉ាណូស អន់ វ៉ាវ៉ាច ឡឹង សារ តោ អុះ ខង អន់តេះ ប្រ្រៈ បិកកាតយី អូ ទី អន់ ប៉ាណូស ញ៉ា ណារ តាង ឡឹង យីស៊ូ ជីរ តង់ ពិន អន់ វ៉ាវ៉ាច អុះ»។

១៣ ផះ ពូ ប័ប ពេត្រុះ លូ យូហាន ទី ពុត ខិន កាប នីណោះ ពូ ញម ខាក់ ខង ពូ អុ អន់តត់ ផា អន់ខែ ណោះ ប៉ាសុន ដោច អូ ទី ហៀន ហាំ អុះ ពូ កា អុ ដេល ផា អន់ខែ ណោះ ឃើយ ចាក ពូយ យីស៊ូ។

១៤ ហះកា ពូ អូ ទី ទ្រង ចឹង តើល ប៉ានីរ អន់ខែ អុះ ខង ប័ប ប៉ាណូស បក់ អន់ខែ តាត់ អន់ដាត់ ពៃ កា អែ អន់ខូ ហះ ណោះ ដេល។

១៥ ណោះ ហង បះ ពូ ប្រើ អន់ខែ ឡាច់ ឡឹង ចារ ពូ លូម កេះណោះ ពូ ពិក សា គូប ផា

១៦ «ពិន ចឹង ប្រ័តី នី ចម កា មូត ញ៉ា ដូរ អា ? ខង កាំឡាំង អែ ពីង មៀង យេរូសាឡឹម ទិខូ អុ អន់តត់ កេះ ឡឹង សារ អំវាញ អីញ អន់ខែ ប្រ័តី ណោះ។ ពិន អុ អុ ប៉ាតែក ផា អូ ទី សារ អំវាញ អីញ កើត ពីះ អុះ។

* ៤:៦ ៤:៦ យូហាន អា អុ ត្រត់ យូហាន ឡាក់ សីះ យីស៊ូ កា អុ ត្រត់ យូហាន ឡាក់ បាំងហុ ប៉ាណូស ណោះ អុះ។ † ៤:១១ ៤:១១ ប័រ ហៃ ផាប អញសៃ ប៉ានេ ប្រ្រៈ (ទំនុក/តម្កើង) ១១៨:២២។

១៧ ទីល នីណោះ ពិន ត្រង់ ទីប អន់ខែ ជៃ អន់ អន់ខែ រំ កា ពូ អន់ទៀត ណារូ ឡឹង សារ យីស៊ី អា»។

១៨ ពូ កា អើ អន់ខែ ពៀរ ដូវ ម៉ុត ណារូ កេះណោះ កាប កា អន់ខែ អូ អន់ បាំងហៀន ណារូ អុះ ឡឹង សារ យីស៊ី ណោះ។

១៩ ហះកា ពេត្រុះ លូ យូហាន តើល ពូ ជា «អន់ដីស យីត ហៃ លូង! ប្រ្លឹះ បិកកាតយី បិច អន់ ញីន ប្រ្លឹក ពូយ អន់ដីស ញ៉ា ប្រ្លឹក ពូយ អើ ?

២០ ញីន អូ អូ អោន លូ អ្នាត រំ ឡឹង សារ ឡាក់ ញីន ទី បំបំ ទី កាតាំង ណោះ អុះ»។

២១ ពូ ណាំង ទ្រង បិច ចែត ថូត អន់ខែ អូ ទី អុះ ខង ទី ម្នាក់ ប៉ាសុន កាប ប៉ានេ ប្រ្លឹះ ទិខូ ទិខៀន ញន កា សារ ឡាក់ កើត ពីះ ណោះ។ ទីល នីណោះ ក្រំ ពីក សា ពូ កាប បាំងអូត កា អន់ខែ ពៀរ ដូវ កេះណោះ ឡើយ អន់ អន់ខែ ចាក សីត។

២២ កាម៉ាក់ បក់ ដាក់ ញន កា អំវាញ ប្រ្លឹះ ណោះ អាញ អើ ៤០ សាណាំ សល់ កេះ។

សារ ម្នាក់ សៀ យីស៊ី ម៉ន់ បំរ អន់ ទី ពុត ខិន

២៣ ប៉ាក់ ពូ តោះ ឡើយ ពេត្រុះ លូ យូហាន កេះ អន់ខែ កា ចាក ឡាំ ណាំង គូប អន់ខែ កេះណោះ រំ ឡឹង សារ ម្នាក់ ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្លឹះ លូ ម្នាក់ ក្រាក់ តាំងកង់ កាប កា អន់ខែ ណោះ។

២៤ កាតាំង ពេត្រុះ លូ យូហាន រំ ឡឹង សារ ណោះ អន់ខែ រែវ ពុត ម៉ន់ អើ ប្រ្លឹះ ជា «អី ប្រ្លឹះ ឡាក់ តាំងឡា បាំងកើត តេះ ប្លែង ទៀក សាឡឹត សាឡាយ លូ គ្រឹប កាណាតី ញ៉ាៗ ទិណោះ»

២៥ អីស អន់ រតី ញីន សាដាច់ ដាវីត កាប ពូយ ប៉ាដាតី ប៉ាលីង ដាក់ កាខាក់ ផាះ

"ញ៉ា ត្រង់ សុនសាត អន់ទៀត ប៉ាណាំ គូប កើត សារ តាប៉ុញ តាប៉ាក់ នីអៀ ?

ញ៉ា ត្រង់ កាំឡាំង ប៉ាសុន ប៉ាណាំ គូប យីត ប៉ាសាំង លូ ប្រ្លឹះ នីអៀ អូ ទី ខា អុះ ?

២៦ ម្នាក់ សាដាច់ ពីង អង់កក់ តេះ លូ ម្នាក់ ម៉ែត ណាំជា ប៉ាតុំ គូប សោប ប៉ាសាំង លូ ប្រ្លឹះ បិកកាតយី

លូ ប៉ាសាំង លូ បក់ ប្រ្លឹះ រើស អន់ ប្រ្លឹក សាដាច់ ដេល"។

២៧ តាទីច ហង កាណុង មៀង អា សាដាច់ ហេរត លូ ប៉ុនទី ពីឡាត ប៉ាតុំ គូប សោប លូ សុនសាត អន់ទៀតៗ លូ ទី ប៉ាសុន អ៊ីស្រាអែល អន់ជា ដេល ម៉ុត

‡ ៤:២៦ ៤:២៥-២៦ សារ អា ឡាច់ ឡឹង ផាច់ អញសី ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ២:១-២។

ពុត ប៉ាសាំង លូ យីស៊ូ ឡាក់ ប៉ាណូស ដាក់ ប្រឹក្ចី ងារ កា អីស ឡាក់ អីស រឿស ប្រើ ប្រឹក្ចី សាដាច់ ណោះ។

២៨ ពូ ប៉ាណាំ គូប សោប ប្រឹក្ចី នីអៀ ត្រក់ ឡាក់ កា អីស យីត ឡើង អន់ទ្រូល ពែ កេះ ញន អំរាញ អីញ ម៉ះ អីស។

២៩ អី ប្រ្លះ បិកកាតយី កិញអៀ អា ប៉រ អីស ហៃ សារ ពូ បាំងអ្នក ញិន ឡាក់ ទុច អីស លូ ប៉រ អីស តង់ អន់ ញិន ទី ពុត ខិន រ៉ះ ប៉ានីរ អីស ណើ។

៣០ ប៉រ អីស តាំបាង សារ អំរាញ អីញ តាត់ អន់ដាក់ ម្នាក់ អីត ពូ ញន កា ញិន រ៉ះ សិច យីស៊ូ ឡាក់ ប៉ាណូស ដាក់ ប្រឹក្ចី ងារ កា អីស»។

៣១ កេះ អន់ខែ ម៉ន់ កេះ ផាឌី យើល ចារ អន់ខែ អ្នែ ណោះ កាខាក់ អន់ខែ ទី ប៉ាងាត់ ប៉ាលឹង ប្រ្លះ ដាក់ កាខាក់ មុត ប៉ាណាំ ពុត ពៀក អន់ខែ គ្រីប ដូរ។ កេះ ណោះ អន់ខែ ខិន ខាក់ ហង ចាក រ៉ះ ប៉ានីរ ប្រ្លះ កា ពូ។

សារ ម្នាក់ សៀ យីស៊ូ ជែក វ៉ាស អំប៉ាស

៣២ ផះ ណោះ កាំឡាំង បក់ សៀ យីស៊ូ ទិខ្ល ទី ពុត ពៀក ដឹង ម៉ោញ អូ ទី បក់ ពៀ យីត ផា វ៉ាស អន់ខែ ទី យី កាណាត់ សាន់ទូ អុះ។ អន់ខែ អ្នក កាណាត់ លូ វ៉ាស ម៉ះ អន់ខែ ប៉ាតុំ ប្រឹក្ចី កាណាត់ រួម ទិខ្ល។

៣៣ កាប៉ាច់ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ ១២ ដូរ អន់ខែ ទី អំរាញ ហឹង ខាក់ ហង ចាក រ៉ះ ឡើង សារ យីស៊ូ រឿស សីត កេះ លូ ប្រឹក្ចី ផាញាន រ៉ះ កា ពូ អន់ អុ ឡើង សារ ណោះ ហង។ ប្រ្លះ បិកកាតយី ដាក់ ពុត កាខាក់ កា កាំឡាំង អន់ខែ ទី ខ្ល។

៣៤ កាណុង កាំឡាំង អន់ខែ អូ ទី ពៀ តាបាយ កាសត់ អុះ ខង កាំឡាំង អន់ ដា ឡាក់ ទី តេះ មីរ តេះ ហី អន់ខែ ប្រូ អ្នក លៀន

៣៥ ជិន អន់ កា ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ ១២ ដូរ។ កេះណោះ អន់ខែ ជែក លៀន ណោះ អន់ កា ពូ ពូយ សារ ពូ តងកាន ណោះ ហង។

៣៦ ទី កាម៉ាក់ ម៉ោញ ដូរ សិច យូស៊ែប អែ កា ផ្លង់ លេវី កើត ពីង តាក្វាល់ គីប្រ្លះ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ អន់ សិច អែ ផា បាណាបះ ទី ណី ផា «ប៉ាណូស បាំងហោក ពុត ពៀក ពូ»

៣៧ អែ ប្រូ មីរ អែ កេះណោះ អ្នក លៀន ជិន អន់ កា ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ និះទៅ ដេល។

៥

សារ អាណាណះ លូ សាកីវ៉ា ប្រូ មីរ

១ កេះណោះ ទី កាម៉ាក់ ម៉ោញ ដូរ ណារូ សិច អាណាណះ កាម៉ាញ អែ សិច សាកីវ៉ា អន់ខែ កា ប្រូ មីរ អន់ខែ ដេល។

២ អន់ខែ ក្លោ កាម៉ាញ៉ូ វែវ ពុត គូប សោប អោន គម លៀន ម៉ោញ ចានែក កា អន់ខែ ទៅ កេះណោះ អ្យក់ ចានែក បក់ អ្នែ សល់ ឡាំ ជិន អន់ កា ម្នាក់ រ៉ះ ប៉ាតាង យីស៊ី។

៣ ហះកា ពេត្រុះ កាប កា អាណាណោះ ជា «អាណាណោះ! ញ៉ា ត្រុក់ ប្រ្លៃ ប៊ីត សាតាំង ប៉ាណាំ ពុត ពៀក អីស អន់ ខិន ពួង កា ប៉ាងាត់ ប៉ាលឹង ប្រ្លៃ ដាក់ កាខាក់ អោន គម លៀន ប្រូ តេះ ណោះ ម៉ោញ ចានែក នីណោះ? »

៤ ប៉ាន់ ជា ពែ តេះ ណោះ តេះ អីស ហង កេះ ណោះ អីស ប្រូ អ្យក់ លៀន អីស យរលៀន ណោះ តាម ពុត អីស កា ដាក់ ដេល។ ញ៉ា ត្រុក់ អីស ទី ពុត ប្រ្លៃ នីអៀ? អីស តាំពួង កា ប្រ្លៃ បិកកាតយ័ អូ ត្រុក់ តាំពួង ដឹង កា ប៉ាណូស អុះ»។

៥ កេះ អាណាណោះ សាំឃាំង ពេត្រុះ កាប កេះ អែ កា ប៉ក់ កាតាច់ កាស៊ី តាំងហើម តៅ ឡូត។ ទី កាំឡាំង បក់ កាតាំង លៅ សារ ណោះ ពូ អ្យក ខាក់។

៦ ម្នាក់ តាតាម កា សាឡប់ ប៉ាទ្រូ អាណាណោះ កេះណោះ តូង ឡាំ តប់។

៧ ប៉ែង មង ឡឹង ណោះ កា ទិល កាម៉ាញ៉ូ អាណាណោះ អែ អូ អូ ក្លឹង ឡឹង សារ ក្លោ អែ ណោះ។

៨ ពេត្រុះ កា អំបញ្ច អែ ជា «រ៉ះ ហៃ ប៉ុប ចំ អន់ដីស ប្រូ តេះ ណោះ ពែ ទី លៀន ដឹង ណោះ ហង ប? » អែ តើល ជា «អីះ ដឹង ណោះ ហង»។

៩ កេះណោះ ពេត្រុះ កាប កា អែ ជា «ញ៉ា ត្រុក់ អន់ដីស វែវ ពុត ម៉ុត តោរ គូប អន់ដីស ពួង កា ប៉ាងាត់ ប៉ាលឹង ប្រ្លៃ បិកកាតយ័ នីអៀ សាម៉ក់ កា ចឹង អូ ទី ថូត ប? ហៃ តោ កាំឡាំង សិត ឡឹង តប់ ប៉ាទ្រូ ក្លោ អីស ពូ ក្យាម៉ ចឹង ម៉ុត ទិល អំបារ កេះ។ ពូ ចឹង តូង អីស ដេល»។

១០ ជាខី អែ កា ប៉ក់ គ្រុប ហះ ជុង ពេត្រុះ កេះណោះ កាតាច់ កាស៊ី តាំង ហើម តៅ ឡូត។ ម្នាក់ តាតាម សិត ឡឹង តប់ ប៉ាទ្រូ ប៉ប អែ តៅ កេះ ពូ កា តូង តប់ អែ សានែង ប៉ាទ្រូ ក្លោ អែ ណោះ ហង។

១១ ក្រុំ ហៀន សារ ប្រ្លៃ ទីខូ អ្យក ខាក់ កាំឡាំង បក់ កាតាំង លៅ សារ ណោះ កា អ្យក និះទៅ ដេល។

សារ ម្នាក់ រ៉ះ ប៉ាតាង យីស៊ី ប្រ្លៃ សារ អំរ៉ាញ អីញ

១២ រ៉ាំងរ៉ាំង ណោះ ម្នាក់ រ៉ះ ប៉ាតាង យីស៊ី ប្រ្លៃ សារ អីញ អំរ៉ាញ លូ សារ កេង ខាក់ អៀង ពីង ប៉ាសុន។ កាំឡាំង បក់ សៀ ពីះ តុំ លូម គូប លើយៗ ពីង ចារ សាឡម៉ុន។

១៣ កាំឡាំង អូ សៀ យីស៊ូ អូ ទី ពៀ ខិន អ្វែ អន់ខូ លូ អន់ខែ ហង យ្រឹះ នី ណោះ កាតាម ពូ ទិខូ អ្សិល កូតី កា អន់ខែ។

១៤ ទី កាំឡាំង ម៉ុត សៀ យីស៊ូ ទីប កាម៉ាក ទីប អង់កាន់ ហ៊ឹង អៀង ។។

១៥ ញួន កា សារ អំរ៉ាញ អន់ខែ ប្រឹគី ណោះ ពូ តូង អ្សក់ ប៉ាណូស អីត អន់ តែប ពីង ត្រិ ពីង ពេល អ្វែ រទ្រង ភៀ បិច ដឹង កា កី ពេត្រុះ កាន់ទីង ពីង បក់ អីត បក់ អន់ដា ផះ អើ ចាក ទ្រួង ម៉ាត់ ចឹង ដាក់ ឡុត។

១៦ ទី កាំ ឡាំង អៀង ពីះ ឡឹង ស្រុក អន់ ទៀត ឡាក់ អ្វែ ក្សាម៍ មៀង យេរូសាឡឹម ទីប តូង អ្សក់ ពីះ ប៉ាណូស អីត ពូ លូ ប៉ាណូស ប្រឹះ ប្រឹគី ដេល។ អន់ខែ ទិណោះ កា ដាក់ ប្រ័ល គ្រឹប ដូរ ហង។

សារ ពូ រ៉ុប ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ

១៧ កាប៉ាច់ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រឹះ លូ កាំឡាំង ម្នាក់ សាខូស៊ី ឡាក់ គូប អើ ណោះ អន់ខែ អីត ពុត សាណាំង ខាក់។

១៨ ណោះ ហង អន់ខែ ប៉ាណាំ គូប ពីះ រ៉ុប ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ ចែត កាណុង ខុក រូម។

១៩ ទីល ប៉ាត់ កាម៉ាំង ទី បិយ ប្រឹះ បិកកាតយ័ ពីះ បើក អំបារ ខុក អន់ អន់ខែ ចាក ឡាច់ ទីប អន់តត់ ផា

២០ «ចាក ឡា ប៉ាត់ រ៉ាំង រ៉ាម៉ះ តោ ពិ! អ្សគី រ៉ះ អន់ ពូ សាំយ៉ាំង ប៉ានីរ ប្រឹះ ឡាក់ ប្រឹគី អន់ ប៉ាណូស រ៉ីស»។

២១ កាតាំង បិយ ប្រឹះ រ៉ះ នីណោះ អន់ខែ កា ចាក ឡា ប៉ាត់ រ៉ាំង រ៉ាម៉ះ ឡឹង កាំលី ប៉ាំងហៀន ពូ ប៉ាត់ ណោះ។

ម៉ែត ក្រាត់ រ៉ាម៉ះ ប្រឹះ លូ កាំឡាំង បក់ អ្វែ អន់ខូ លូ អើ ពីះ តុំ គូប អើ ក្រុំ ពី កសា រ៉ាតីស។ យី ម្នាក់ ម៉ែត ក្រាត់ អ៊ីស្រាអែល ទិខូ។ កេះណោះ ពូ ប្រើ បក់ ញ៉ាម ឡា អ្សក់ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ ឡឹង ខុក។

២២ ម្នាក់ បក់ ញ៉ាម ឡា ទីល ប៉ាត់ ខុក ណោះ ហៃ អន់ខែ អូ បប័ កេះ កា រ៉ីល សីត រ៉ះ កា ពូ ផា

២៣ «ញីន ឡា ទីល ប៉ាត់ ខុក កេះ បប័ អំបារ អ្វែ កាត្រើត ដាក់ និះទៅ ម្នាក់ បក់ អ្វែ ញ៉ាម អំបារ កា អ្វែ ហះ ណោះ ដេល ហះកា ប៉ាត់ ញីន បើក អំបារ ខុក ហៃ អូ ទី បប័ បក់ ពៀ អ្វែ កាណុង ណោះ អុះ»។

២៤ សាត់ ម៉ែត តាហាន ញ៉ាម រ៉ាំង រ៉ាម៉ះ លូ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រឹះ កាតាំង សារណោះ អន់ខែ អូ អូ ចឹង យីត នីចម៍ អូ អូ កា សារ អា ចឹង កើត នីចម៍ ណា រ៉ុ។

២៥ ផ្ទះ ណោះ ទី ប៉ាណូស ម៉ៅញ ដូរ ចាក ម៉ុត រ៉ះ កា ពូ ផា «ម្នាក់ អ្នក ដឹង រ៉ុប ចែត ខុក ពែ កិញអៀ អន់ខៃ ផ្ទះ អ្នែ ប៉ាំងហៀន ម្នាក់ ប៉ាសុន ប៉ាត់ រ៉ាំង រ៉ាម៉ែ ប្រ្រៈ តោ»។

២៦ ម៉ែត តាហាន ញ៉ាម រ៉ាំង រ៉ាម៉ែ ប្រ្រៈ កា ណាំផា គន តាហាន ឡាំ អ្នក ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ ហះកា ហ្វិត អា អន់ខៃ អ្នែ ទី ពីត សាប៉ាត់ អុះ ខង អ្នក កា ម្នាក់ ប៉ាសុន ហ៊ីរ អន់ខៃ លូ អំហ្គោ។

២៧ ទីល ប៉ាត់ ចារ ពូ លូម កេះ ពូ កា ប្រើ អន់ខៃ អន់តាវ ហះ ងីរ ម្នាក់ ពីកសា រ៉ាតីសៗ។ កេះណោះ ម៉ែត ក្រាត់ រ៉ាម៉ែ ប្រ្រៈ កាប ផា

២៨ «ញីន រ៉ះ កាខាក់ កេះ កា អន់ដីស ពែ ផា អ្នែ អន់ ប៉ាំងហៀន រ៉ះ កា ពូ យរ សិច ប៉ាណូស ណោះ ហះកា កិញអៀ អា អន់ដីស ប៉ាំងហៀន ពូ ប៉ាញី ទីប ម្យើង យេរុសាឡឹម។ អន់ដីស កា បិច កាប ប៉ាំងអាស ញីន ផា ប៉ាន់តោ អ៊ែ ណោះ ដេល»។

២៩ ហះកា ពេត្រុះ លូ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ អន់ទៀតៗ តើល ផា «ញីន ត្រត់ សាយ៉ាំង ប្រ្រៈ បិកកាតយ័ គ្នា ឡឹង សាយ៉ាំង ប៉ាណូស។

៣០ ប្រ្រៈ ម៉ែ រ៉ាត់ យ៉ាត់ ពិន អ៊ែ តាត់ អង់រ៉ុស សិត យីស៊ូ ឡាក់ អន់ដីស ប៉ាន់ តោ អន់ទល ពីង អ៊ឹង * ពែ។

៣១ ប្រ្រៈ បិកកាតយ័ លឹក ហារ យីស៊ូ អន់ អ្នែ តែង សាម៉ា អ៊ែ កេះណោះ អន់ អ៊ែ ប្រត់ ម៉ែត ណាំផា លូ តង់ ប៉ាណូស អន់ រ៉ាវ៉ាច់ ឡឹង សារ តោ។ អ៊ែ ចឹង អន់ អ៊ីស្រាអែល បិចពែង ពុត ពៀក ម៉ាត់ ប្រ្រៈ អ្នែ អ្នក យ៉ូ សារ យច។

៣២ ញីន ទីខូ អា ហង ឡាក់ ប្រត់ ផាញ៉ាន ឡឹង សារ ទី អា ឡាក់ ទី កើត ពីះ ប៉ាងាត់ ប៉ាលឹង ប្រ្រៈ ដាត់ កាខាក់ ឡាក់ ប្រ្រៈ អន់ កា បក់ រ៉ាប សៀ អ៊ែ កា ប្រត់ ផាញ៉ាន ឡឹង សារ ណោះ ដេល»។

៣៣ កាតាំង នីណោះ ពូ អ៊ីក ខាក់ លូ បិច ប៉ាន់តោ អ្នក អន់ខៃ ដេល។

៣៤ ហះកា កាណុង ក្រុំ ពីកសា ណោះ ទី ម្នាក់ ផាវ៉ាស៊ី ម៉ៅញ ដូរ សិច អ៊ែ កា ម៉ាលៀល។ អ៊ែ ឡាក់ ប៉ាណូស អ្នែ ចាបាប កេង ប៉ាសុន ទីខូ កា កា រ៉ុប អ៊ែ ដេល។ អ៊ែ អ្នក អន់តាវ ហះ ម៉ាត់ ក្រុំ ពីកសា កេះណោះ ប្រើ ពូ អ្នក ឡាក់ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ អន់ តែង ឡឹង បើត។

៣៥ កេះណោះ អ៊ែ កាប លូ ពូ ផា «អុះ ម៉ី អ៊ីស្រាអែល ! ប័រ ឡាក់ ឡឹង សារ អន់ដីស បិច ប្រត់ កា ម្នាក់ អា។

៣៦ ទី សារ ម៉ៅញ កើត ពីះ ផ្ទះ អន់ទ្រូល ពែ បើ តាន់ ទុញ ប៉ុប ចំ អុះ។ ទី ប៉ាណូស ម៉ៅញ ដូរ សិច ចឹង ផា ឡាក់ អ៊ែ ប៉ាណូស កេង ខាក់ ចាក ជៀក ពូ កាំឡាំង ចាក ពូយ អ៊ែ ទី ៤០០ ដូរ។ អន់តីត ឡឹង ណោះ ពូ រ៉ុប ប៉ាន់តោ

* ៥:៣០ ៥:៣០ អន់ទល ពីង អ៊ឹង ប័រ ហៃ សារ អន់ ចាបាប លឹក ទី ពៀរ (ចោទិយ/កថា) ២១:២២។

អើ កាប៉ាច់ កាំឡាំង ឡាក់ ចាក ព្រយ អើ ពែ កា សាតាក់ វ៉ាតាក់ វ៉ាតាយ វ៉ាយ គួប ទី អូ ទី សល់ អុះ។

៣៧ អន់តីត ឡឹង ណោះ ណាវ៉ូ ផះ រាំងរាំង ពូ អើ ប៉ាតុំ ប្រាក់ សិច ចំលួន ប៉ាណូស ពែ ទី កាម៉ាក់ ម៉ោញ ដូវ ណាវ៉ូ សិច យូដះ ឡឹង ខេត កាលីឡេ អើ តាំប៉ោក ឡាកោ លូ ប៉ាណាំ កាំឡាំង អៀង ចាក ព្រយ អើ ដេល។ ឡែង ឡឹង ណោះ អើ តោ ដេល។ កេះណោះ កាំឡាំង បក់ ចាក ព្រយ អើ ពែ កា សាតាក់ តាប្រះ តាប្រៀង និះទៅ ដេល។

៣៨ អាញ ផា អាញ កិញអៀ អា អន់ដីស ដៃ វ៉ែនវ៉ាយ ហង លូ ម្នាក់ អា ដៃ ប្រ័តី នីចម កា អន់ខែ ហង ពី។ ផា សារ អន់ខែ ប្រ័តី អា ឡាច់ ឡឹង ប៉ាណូស ដោច ណោះ ចឹង អូ កើត អុះ។

៣៩ ហះកា ផា សារ អន់ខែ ប្រ័តី អា ឡាច់ ឡឹង ប្រ័ះ បិកកាតយ័ ណោះ អន់ ដីស ចឹង អូ ដាម អន់ខែ អុះ។ ប៉រ ឡាវាំង អ្យុត ផែត អន់ដីស កេះ តាមីរ លូ ប្រ័ះ បិកកាតយ័»។ អន់ខែ ទិខូ កា ភម ព្រយ វតី កាម៉ាលៀល ដេល។

៤០ កេះណោះ អន់ខែ អើ ម៉ុត ម្នាក់ រ៉ះ ប៉ាតាង យីស៊ី ប្រើ ពូ ពីត អន់ខែ លូ អន់ត គំ រ៉ះ ដៃ អន់ អន់ខែ រ៉ះ កា ពូ ណាវ៉ូ ឡឹង សិច យីស៊ី កេះណោះ វ៉ែស ឡើយ អន់ អន់ខែ ចាក សីត។

៤១ អន់ខែ កា ចាក ឡាច់ ឡឹង ចារ ម្នាក់ ក្រុំ ពីកសា វ៉ាតីសៗ ទីប ទី ពុត ហោក វតី ខង ប្រ័ះ យីត ផា អន់ខែ ណោះ ប៉ាណូស កានីត ឡាក់ ចឹង ត្រត់ ទី ពូ ប្រ័តី អូ ដាត់ កា អន់ខែ ញាន កា សៀ យីស៊ី។

៤២ រ៉ប់ ដាវ អន់ខែ អ្នែ ប៉ាំងហៀន ម្នាក់ ប៉ាសុន ទីប ពីង ចារ រាំង វ៉ាមះ ទីប ពីង ហី អន់ខែ គៗ។ អន់ខែ រ៉ះ សារ ដាត់ កា ពូ ផា យីស៊ី ហង ប៉ាណូស បក់ ប្រ័ះ វ៉ែស អន់ ប្រ័តី សាដាច់ ណោះ។

៦

សារ ពូ វ៉ែស តាំប៉ើះ ដូវ តង់ ប្រ័តី ងារ

១ ផះ រាំងរាំង ណោះ ទី ចំលួន ពូ សៀ ហ៊ឹង អៀង ៗ។ ហះកា ទី ម្នាក់ សុន សាត អ៊ីស្រាអែល ឡាក់ កាប សុនសាត ក្រិក អន់ខែ កាប វ៉ាបិក វ៉ាចប់ កា ម្នាក់ សុនសាត អ៊ីស្រាអែល ឡាក់ កាប សុនសាត អន់ខែ ទៅ ផា ផះ ពូ ជែក លៀន អន់ កា ម្នាក់ អន់ត្រាំ តាច់ សាណា សា ពូ អូ សូវ ហៃ តែង ម្នាក់ អន់ត្រាំ បក់ កាប សុនសាត ក្រិក ណោះ អុះ។

២ កេះណោះ ម្នាក់ រ៉ះ ប៉ាតាង យីស៊ី ១២ ដូវ អើ ពីះ កាំឡាំង ម្នាក់ សៀ ទិខូ គុំ គួប លូ កាប ផា «អី អុះ មី អូ យី អន់ ញីន អ្នាត ងារ រ៉ះ ប៉ានីរ ប្រ័ះ ភៀ ប្រ័តី ងារ ជែក លៀន អន់ កា ពូ អុះ។

៣ ទីល នីណោះ ពិ ពិន រឿស ប៉ាណូស ពីង កាំឡាំង អន់ដីស អា តាំប៊ើះ ដូវ ឡាក់ ពូ អន់ហ្គាល់ ផា ដាក់ ទីប ហ្សាំង សាឡាច់ លូ ទី ប៉ាង៉ាត់ ប៉ាលីង ប្រ្រះ ដាក់ កាខាក់ ប៉ាណាំ ពុត ពៀក ម៉ាត់ ញីន ចឹង មប ងារ អា អន់ កា អន់ខៃ ប្រ្រឹក ។

៤ កាប៉ាច់ ញីន ចឹង យីត ដឹង ម៉ន់ អើ ប្រ្រះ លូ រ៉ះ ប៉ានីរ ប្រ្រះ ហង»។

៥ ម្តត សៀ ទីខូ កាតាំង សារ ណោះ ត្រត់ ពុត អន់ខៃ ខាក់។ ណោះ ហង អន់ខៃ រឿស អ្សក់ សាតេផាន ឡាក់ ប៉ាណូស សៀ ប្រ្រះ កានីត ទីប ទី ប៉ាង៉ាត់ ប៉ាលីង ប្រ្រះ ដាក់ កាខាក់ ប៉ាណាំ ពុត ពៀក ដេល។ ទី គីលីប ប្រ្រុខុរះ នី កាណូរ ទីម៉ុន ប៉ាមេណា នីកូឡុះ ឡឹង មឿង អន់ទីយ៉ុក ឡាក់ ម៉ុត ប្រ្រឹក ពួយ សង់ខុំ អ៊ីស្រាអែល។

៦ កេះណោះ ពូ ប៉ាណាំ អន់ខៃ ឡាំ ប៉ាត់ ម្តត រ៉ះ ប៉ាតាង យីស៊ូ។ ពូ កា ប៉ាណាំ គួប សាប៉ាត់ ម៉ន់ ឡោម ប្រ្រះ កា អន់ខៃ តាំប៊ើះ ដូវ ណោះ។

៧ ប៉ានីរ ប្រ្រះ ពូ រ៉ះ ណោះ កាតាំង ទីល ប៉ាណូស ហែង អៀង។ កាំឡាំង ម្តត សៀ អ្វៃ ប៉ាត់ មឿង យេរូសាឡឹម កា ហែង អៀង ៗ កាខាក់។ ម្តត ក្រាត់ រ៉ាម៉ះ ប្រ្រះ កា ម៉ុត សៀ យីស៊ូ អៀង ដូវ ដេល។

សារ ពូ រ៉ុប សាតេផាន

៨ កាប៉ាច់ សាតេផាន ប្រ្រះ អន់ សារ ដាក់ លូ សារ អំរ៉ាញ អីញ កា អែរ។ អែរ អ្ន ប្រ្រឹក សារ កេង ខាក់ អ្វៃ កាណុង កាំឡាំង ប៉ាសុន ទីណោះ ប្រ្រឹក អន់ ពូ ញម។

៩ ហះកា ទី ពូ ពីះ កាកាប ប៉ាតែក លូ អែរ យី បក់ អន់ដា ពីះ ឡឹង រោង ឡាក់ ពូ អើ ផា «រោង ម្តត រ៉ាវ៉ាច់ ឡឹង ប្រ្រឹក ទុច»។ ម្តត ណោះ ពីះ ឡឹង មឿង គី រែន មឿង អាលេកសាន់ទ្រៀ ឡឹង ខេត គីលីគៀ អន់ដា លូ ខេត អាស៊ី អន់ ដា។

១០ ហះកា អន់ខៃ ប៉ាតែក អូ ដាមី សាតេផាន អុះ ខង អែរ អ្ន កាប ហ្សាំង សា ឡាច់ ពួយ ប៉ានីរ ប៉ាង៉ាត់ ប៉ាលីង ប្រ្រះ អន់ កា អែរ។

១១ នីណោះ ហង កាំឡាំង ម្តត ណោះ ឡាច់ ណាំង ច្វាល់ ពូ ឡាអែត ឡាអិត ប្រើ ពូ កាប ផា «ញីន កាតាំង ប៉ាណូស អា កាប បីដាយ វគី ម៉ូសេ លូ កាប បីដាយ ប្រ្រះ បិកកាតយី ដេល»។

១២ ពូ កាប ប៉ាញុសុះ កាំឡាំង ប៉ាសុន ម្តត ក្រាត់ តាំងកង់ លូ ម្តត ណោយូ ប៉ាងហៀន ចាបាប់ កេះណោះ រ៉ុប សាតេផាន អ្សក់ ឡាំ ជីន ប៉ាត់ ក្រុំ ពីកសា រ៉ា តីសៗ។

១៣ កេះណោះ ពូ អ្សក់ ពីះ ម្តត ផាញ៉ាន កាប តាំពូង ភៀ ច្រោម សាតេផាន ផា «ប៉ាណូស អា ស៊ូ អ្វៃ កាប អូ ដាក់ កា រោង រ៉ាម៉ះ ប្រ្រះ លូ កា ចាបាប់ វគី ម៉ូសេ លើយ។

១៤ ញឹន កាតាំង អើ យើយ កាប ផា បក់ សិច យីស៊ូ ឡឹង តេះ ណាសាវែត ពៃ ចឹង យ៉ះ អ្នាត រ៉ោង រ៉ាម៉ះ ប្រ្រៈ ទីប ចឹង តូរី សង់ខុំ ឡាក់ វគី ម៉ូសេ មប អន់ កា ពិន ពៃ ដេល»។

១៥ កាំឡាំង ទិ ខ្លូ អ្នែ កាណុង ក្រុំ ពឹកសា ណោះ ប៉ាញ្ញ ចាក់ ហៃ សាតេ ផាន។ ពូ បីបី ម៉ុះ ម៉ាត់ អើ តាតារ ឡាក់ កា ម៉ុះ ម៉ាត់ បិយ ប្រ្រៈ ដេល។

៧

១ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រៈ អំបញ្ញ អើ ផា «ញ៉ា អីស កាប នីណោះ តាទីច ប ?»។

សារ សាតេផាន តើល សារ ពូ ច្រោម

២ សាតេផាន តើល ផា «អី អុះ ម៉ី ក្លឹញ រ៉ា ប៉រ អន់ដីស សាំយ៉ាង ហិ។ សើត ពៃ ប្រ្រៈ បិកកាតយ័ ឡាក់ ទី តាតារ ក្លាត់ តាំបាង ឡាកោ អន់ កា វគី ពិន អាប្រាំ ហាំ បីបី ផះ អើ អ្នែ ពឹង ប៉ាថេត ហះ តារ៉ាំង តាំងលេ ពៀរ បើ ឡាំ ប៉ាត់ ស្រុក ហារ៉ាន់ ពៃ។

៣ ផះ ណោះ ប្រ្រៈ រ៉ះ កា អើ ផា "ហាត់ ចាក ឡាច់ ឡឹង ស្រុក អីស កើត លូ ឡាច់ ឡឹង ផ្លង់ រ៉ាច់ អីស ឡាំ ប៉ាត់ ប៉ាថេត ម៉ោញ ណារូ ឡាក់ អាញ ចឹង តាំបាង កា អីស"។*

៤ វគី អាប្រាំហាំ កា ចាក ឡាច់ ឡឹង ប៉ាថេត សុនសាត ខាល់ដេ ណោះ ឡាំ អ្នែ ប៉ាត់ ស្រុក ហារ៉ាន់។ អន់តិត ឡឹង ពិ អើ តៅ ប្រ្រៈ បិកកាតយ័ ប៉ាណាំ អើ ឡាច់ ឡឹង ស្រុក ណោះ ឡាំ អ្នែ ពឹង ប៉ាថេត ឡាក់ អន់ដីស អ្នែ រប់ ដាវ អា ឡុត។

៥ ហះកា ប្រ្រៈ អុ អន់ អើ ទី ប៉ាដក់ ញ៉ា អុះ អ្នែ ពឹង ប៉ាថេត អា យ៉ះ តេះ បគី ដឹង តាំបាង ដុង កា អុ ទី ដេល។ ហះកា ប្រ្រៈ សាញ៉ា ផា ចឹង អន់ ប៉ាថេត ទី អា កា អើ លូ កា ផ្លង់ រ៉ាច់ អើ យ៉ះ អើ បើ តាន់ ទី គន កាតាម។ †

៦ ប្រ្រៈ បិកកាតយ័ រ៉ះ កា អើ ផា "ផ្លង់ រ៉ាច់ អីស ចឹង អ្នែ អង់រ៉ាម ប៉ាត់ ប៉ាថេត ពូ អន់ទៀត ប៉ាណូស ពឹង ប៉ាថេត ណោះ ចឹង អ្សក់ ផ្លង់ អីស ប្រគី ទុច ទីប ប្រគី បាប អន់ខែ កាខាក់ ទុញ ៤០០ សាណាំ។

៧ ហះ កា អាញ ចឹង ចែត ថូត សុនសាត បក់ អ្សក់ អន់ខែ ប្រគី ទុច ណោះ។ ឡែង ឡឹង ណោះ អន់ខែ ចឹង ឡាច់ ឡឹង ប៉ាថេត ណោះ ពីរ សាំប៉ៈ រ៉ាម៉ះ អាញ ហះ ចារ អា ឡុត"។‡

៨ «កេះណោះ ប្រ្រៈ បិកកាតយ័ អន់ ចាបាប កាសិត អង់ការ កា វគី អាប្រាំហាំ ផះ ប្រ្រៈ ប្រគី សារ សាញ៉ា វែវ ពុត លូ អើ។ ៩ ខ ណោះ ហង បះ ផះ អ៊ីសាក់ កើត ទី តាំងហាម ដាវ កេះ វគី អាប្រាំហាំ កា កាសិត អង់ការ ឡុត អ៊ីសាក់ កា

* ល:៣ ល:៣ ប៉រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១២:១។ † ល:៥ ល:៥ ប៉រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១៧:៨។ ‡ ល:៧ ល:៧ ប៉រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១៥:១៣-១៤។ § ល:៨ ល:៨ ប៉រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១៧:១-១៤។

កាសិត អង់ការ កា គន អើ យ៉ាកុប រតី យ៉ាកុប កា កាសិត អង់ការ កា ម្នាក់ គន អើ ទី ១២ ដួរ ឡាក់ រតី ពិន ដេល។

៩ ម្នាក់ រតី ពិន កា ទី ពុត សាណាំង សាណើស កា អុះ អន់ខៃ យូស៊ីប អន់ខៃ កា ប្រូ អើ អន់ កា ពូ អ្យក់ ឡាក់ ប្រើ គី ទុច ប៉ាត់ ប៉ាថេត អ៊ីស៊ីប ហះកា ប្រ្រៈ បិក កាតយី អៃ អន់ខ្ល លូ អើ។

១០ ប្រ្រៈ កា តង់ អើ អន់ រ៉ាវ៉ាច ឡឹង សារ ឡាក់ បាក ទិណោះ ទីប ប្រើ គី អន់ អើ ហ្យាំង សាឡាច់ ត្រត់ ពុត សាដាច់ ប៉ាថេត អ៊ីស៊ីប សាដាច់ កា ប្រើ អើ រ៉ាំងហៃ ប៉ាថេត អ៊ីស៊ីប លូ ប្រើ អើ រ៉ាំងហៃ ហី សាដាច់ ដេល។

១១ ផៈ រ៉ាំងរ៉ាំង ណោះ កើត ឡាក់ យុត ឡាក់ រ៉ាញ កា ខាក់ ប៉ាញ ទីប ប៉ាថេត អ៊ីស៊ីប លូ ប៉ាថេត កាណាន ប្រើ គី អន់ ទី សារ ឡាក់ បាក កា ខាក់។ ម្នាក់ រតី ពិន អន់ ខៃ ណាំង សាណា ញ៉ា សា កា អូ ទី អុះ។

១២ ផៈ ណោះ រតី យ៉ាកុប កាតាំង លៅ ផា ប៉ាត់ ប៉ាថេត អ៊ីស៊ីប ទី ពៀ អើ កា ប្រើ ម្នាក់ រតី ពិន ឡាក់ ប៉ាត់ ប៉ាថេត ណោះ លឹក ទី ម៉ៅញ។

១៣ ប៉ាត់ លឹក ទី ពៀរ យូស៊ីប រំ កា ម្នាក់ អុះ មី អើ អន់ អន់ហ្គាល់ អើ ណោះ សាដាច់ ប៉ាថេត អ៊ីស៊ីប កា អន់ហ្គាល់ អុះ មី យូស៊ីប ដេល។

១៤ កេះណោះ យូស៊ីប ប្រើ ពូ ឡាក់ អ្យក់ ពី អើ រតី យ៉ាកុប លូ ផ្លង់ រ៉ាច អើ ទី ៧៥ ដួរ ណោះ ដេល។

១៥ រតី យ៉ាកុប កា ឡាក់ អៃ ប៉ាត់ ប៉ាថេត អ៊ីស៊ីប អើ កា តៅ ប៉ាត់ ណោះ ហង ម្នាក់ រតី ពិន កា តៅ ពីង ប៉ាថេត ណោះ ដេល។

១៦ ពូ កា ប៉ាទុក ប៉ាទ្រូ រតី យ៉ាកុប លូ ប៉ាទ្រូ ម្នាក់ រតី ពិន សីត តប់ ប៉ាត់ ស្រុក ស៊ីតែម កាណាង រ៉ឹង អំហ្គោ ឡាក់ រតី អាប្រាហាំ ទី តាច់ ឡឹង គន សោ រតី ហេម៉ូរ ពីង ស្រុក ស៊ីតែម។ *

១៧ «ប៉ាត់ ក្យាម ចឹង ទីល ដាវ ប្រ្រៈ បិកកាតយី ត្រត់ ប្រើ គី ឡាក់ កា ប៉ានីរ អើ ទី សាញ៉ា លូ រតី អាប្រាហាំ កេះ សុនសាត ពិន កា កើត ចំលួន ហើង អៀង ៗ ពីង ប៉ាថេត អ៊ីស៊ីប ណោះ។

១៨ ហះកា ឡែង ឡឹង ណោះ ទី សាដាច់ ណាវ ម៉ៅញ ណាវ រ៉ាំងហៃ ប៉ាថេត អ៊ីស៊ីប អើ អុ អន់ហ្គាល់ យូស៊ីប អុះ។

១៩ សាដាច់ ណាវ ណោះ អើ ប៉ាញ៉ា ខាក់ កា សុនសាត ពិន លូ ប្រើ គី បាប រតី ពិន យ៉ីប ទីប អើ ប៉ាំងខំ ប្រើ អន់ខៃ អ្នាត អុ អន់ រង អុះ គន ឡាន អន់ខៃ ណោះ ម៉ាត់ ចឹង តៅ។ †

២០ «រតី ម៉ូសេ កា កើត ពីង រ៉ាំងហាវ ណោះ ដេល សាស្វា អើ ដាក់ ឡាយ៉ា មី ខាក់ ត្រត់ ពុត ប្រ្រៈ បិកកាតយី។ មើត ពី អើ រង រ៉ាំងហៃ អើ កាណាង ហី ទី ប៉ែង ខៃ។

* ៧:១៦ ៧:៩-១៦ សារ យូស៊ីប អា ឡាក់ ឡឹង កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៣៧:១-៥០:២៦។
† ៧:១៩ ៧:១៧-១៩ បំរ ហៃ សារ ឡាក់ (និក្ខមន៍) ១:៨-២២។

២១ ប៉ាក់ មើត ពី អ្នកត អើ កេះ ទី គន អង់កាន់ សាដាច់ អ៊ីស៊ីប អ្សក់ រង អើ ប្រឹក្ចី គន អើ តាំងឡា។

២២ ម៉ូសេ អើ ទី ហៀន អ្ន អៀង ឡឹង សុនសាត អ៊ីស៊ីប ទីប ទី ប៉ានីរ ពីរ កាង លូ អ្ន ប្រឹក្ចី ងារ កេង ខាក់។ †

២៣ «ប៉ាក់ អើ អាញ ៤០ សាណាំ កេះ អើ កា ទី ពុត បិច ឡាំ ច្នាក់ សុនសាត អ៊ីស្រាអែល ឡាក់ អុះ ម៉ី អើ ទៅ។

២៤ អើ បំបំ ពូ ពីត សាប្តាតិ សុនសាត អើ ម៉ោញ ដូរ អើ កា ឡាំ តង់ ប៉ាណូស បក់ ពូ ពីត ណោះ លូ ពីត តូ តាង អើ ទីប កាមេ ប៉ាន់តោ សុនសាត អ៊ីស៊ីប ណោះ ដេល។

២៥ អើ សាមីគី កា អុះ ម៉ី អើ ចឹង ហ្លួង ជា ប្រ្រឹះ បិកកាតយ័ ប្រើ អើ តង់ អន់ខៃ អន់ រ៉ាវ៉ាច់ ឡឹង កេះ ទុច ហះកា អន់ខៃ អូ យីត នីណោះ អុះ។

២៦ ប៉ាក់ ងារ តាយ៉ាង ណា អើ បំបំ សុនសាត អ៊ីស្រាអែល ពៀរ ដូរ ផះ តា ប៉ុញ ពីត គូប សោប អើ កា ឡាំ រះកេះ បារម ពូ ជា "អន់ដីស អា អុះ ម៉ី ញ៉ា ត្រ គ់ ពីត គូប ទៅ នីអៀ ឡុត ?"

២៧ ហះកា បក់ ពីត គូប ណោះ តាឡាក់ ឡាច់ អើ ទីប កាប ជា "ពៀ ប្រើ អីស ប្រឹក្ចី ម៉ែត ណាំជា កាប សារ កា ញីន ?

២៨ ញ៉ា អីស បិច ប៉ាន់តោ អាញ ឡាក់ អីស ប៉ាន់តោ សុនសាត អ៊ីស៊ីប ងារ សើត ពៃ ដេល ប ?"

២៩ កាតាំង នីណោះ រតី ម៉ូសេ កា សាតាក់ ឡាំ អ្ន ប៉ាក់ ប៉ាថេត ម៉ាខៀន។ អើ អ្ន អង់រ៉ាម ពីង ប៉ាថេត ណោះ កា ទី កាម៉ាញ ទី គន កាម៉ាក់ ពៀរ ដូរ។ S

៣០ «ប៉ាក់ ទីល ៤០ សាណាំ រ៉ាវ៉ាច់ កេះ ទី បិយ ប្រ្រឹះ ម៉ោញ ដូរ តាំបាង ឡា កោ អន់ អើ បំបំ ពីង ស្រៃ តីស ប៉ាក់ ប៉ានីម ស៊ីណាយ។ បិយ ប្រ្រឹះ ណោះ ឡាក់ កា អំប៊ុត អុញ ផះ សា ប៉ោម។

៣១ ផះ រតី ម៉ូសេ បំបំ សារ កេង ខាក់ ណោះ អើ ញម ខាក់ កេះណោះ អើ ម៉ុត ក្សាម ភៀ ហៃ អន់ ឡាក់។ អើ កា កាតាំង ប៉ានីរ ប្រ្រឹះ បិកកាតយ័ កាប ជា

៣២ "អាញ ឡាក់ ប្រ្រឹះ រតី អីស យី ប្រ្រឹះ អាប្រាំហាំ ប្រ្រឹះ អ៊ីសាក់ ប្រ្រឹះ យ៉ាកុប"។ រតី ម៉ូសេ អ្សត រ៉ាវ៉ែត អូ ខិន ហៃ អុះ។

៣៣ កេះណោះ ប្រ្រឹះ បិកកាតយ័ រះ ជា "ហត់ អីស តាឡេះ គីប ពិ ខង ចារ អីស តាវ អា យី ចារ ប្រ្រឹះ។

៣៤ អាញ បំបំ ប៉ាសុន អាញ ទី សារ ឡាំបាក ខាក់ អ្ន ពីង ប៉ាថេត អ៊ីស៊ីប តោ លូ កាតាំង អន់ខៃ តាំងអិះ ដេល អាញ ជីរ ប៉ាក់ អា ភៀ ឡាំ តង់ អន់ខៃ

† ៧:២២ ៧:២២-២២ បំ ហៃ សារ ឡាច់ (និក្ខមនំ) ២:១-១០។ S ៧:២៩ ៧:២៣-២៩ បំ ហៃ សារ ឡាច់ (និក្ខមនំ) ២:១១-២២។

អន់ រ៉ាវ៉ាច់ ឡើង កេះ ទុច។ អីស ពីះ ប៉ាត់ អា អាញ ចឹង ប្រើ អីស ឡា ប៉ាត់ ប៉ា ថេត អីស៊ីប តោ កិញអៀ ហង"។*

៣៥ «ហះកា រត័ ម៉ូសេ អា សុនសាត អ៊ីស្រាអែល អូ ចៃ រ៉ាប់ អើ អុះ លូ អន់ ខៃ កាប ផា "ពៀ ប្រើ អីស ប្រតី ម៉ែត ណាំផា កាប សារ កា ញីន ?" ហះកា ប្រ្លះ បិកកាតយ័ ប្រើ អើ ឡា ប្រតី ម៉ែត ណាំផា ពូ លូ ឡា តង់ ពូ ទីប អន់ បិយ អើ ឡា តង់ អន់ខូ លូ រត័ ម៉ូសេ ដេល យី បិយ ប្រ្លះ ឡាក់ ទី តាំបាង អន់ អើ បិប័ កាណុង ប៉ោម ពៃ ហង។

៣៦ រត័ ម៉ូសេ អា ហង ប៉ាណាំ សុនសាត អ៊ីស្រាអែល ឡាច់ ឡើង ប៉ាថេត អី ស៊ីប ទីប ប្រតី សារ អំរ៉ាញ អីញ កេង ខាក់ ពីង ប៉ាថេត អីស៊ីប ពីង ទៀក តាំង លេ តិស ស៊ីប † លូ ពីង ស្រៃ តិស រ៉ាំងរ៉ាំង ៤០ សាណាំ ផះ ពូ ចាក ណោះ ពៃ។

៣៧ រត័ ម៉ូសេ អា ហង ឡាក់ រ៉ះ កា សុនសាត អ៊ីស្រាអែល ផា "ប្រ្លះ បិកកា តយ័ ចឹង រើស ម៉ោញ ដូរ ឡើង កាំឡាំង អន់ដីស អន់ ប្រតី រ៉ាតិយ អើ ឡាក់ កា អាញ ៖"។§

៣៨ ផះ សុនសាត អ៊ីស្រាអែល អ្វៃ ប៉ាតុំ គូប ពីង ស្រៃ តិស ពៃ យី រត័ ម៉ូសេ អា ហង ឡាក់ ទី បិយ ប្រ្លះ អ្វៃ កាកាប លូ អើ អ្វៃ ពីង ប៉ានិម ស៊ីណាយ។ អើ កា អ្វៃ លូ មូត រត័ ពិន ដេល។ អើ ហង អ្សក់ ប៉ានិរ ប្រ្លះ ឡាក់ អន់ អាញ រីស រ៉ះ តូៗ ទីល ពិន។

៣៩ ហះកា មូត រត័ ពិន អូ ចៃ រ៉ាប់ សៀ អើ អុះ អន់ខៃ ប៉ាសាំង លូ អើ ទីប ទី ពុត បិច រីល សីត ប៉ាត់ ប៉ាថេត អីស៊ីប ណារ។

៤០ អន់ខៃ កា កាប លូ រត័ អាវ៉ុន ផា "ហត់ អីស ប្រតី ហ៊ិប ប្រ្លះ អន់ទៀត សាំរ៉ាប់ ប៉ាណាំ ញីន ពិ ខង ម៉ូសេ ឡាក់ ប៉ាណាំ ពិន ឡាច់ ឡើង ប៉ាថេត អីស៊ីប ពៃ អូ កា នីចម កេះ អើ ណោះ"។

៤១ ផះ ណោះ អន់ខៃ ប្រតី ហ៊ិប គន រត័ ម៉ោញ លូ ពុះ កាណាត័ អន់ កា ហ៊ិប រត័ ណោះ កេះណោះ អន់ខៃ កា ប៉ាណាំ គូប ហោក រត័ កាខាក់ កា កាណាត័ ប្រតី លូ តិ អន់ខៃ ទៅ ណោះ។ *

៤២ ផះ ណោះ ប្រ្លះ បិកកាតយ័ អូ រីនរ៉ាយ លូ អន់ខៃ អុះ អើ អ្នាត អន់ អន់ ខៃ សាំប្លះ រ៉ាមះ សំឡង់ ពីង ប្លែង ត្រត់ លូ សារ ឡាក់ ទី រ៉ះ កាណុង ផាប រ៉ា តិយ ប្រ្លះ ផាះ

"អី ប៉ាសុន អ៊ីស្រាអែល

* ល:៣៤ ល:៣០-៣៤ បំរែ ហៃ សារ ឡាច់ (និក្ខមនំ) ៣:១-១០។ † ល:៣៦ ល:៣៦ បំរែ ហៃ សារ ឡាច់ (និក្ខមនំ) ១៤:១-៣១។ ‡ ល:៣៧ ល:៣៧ ហ្វា ពូ ប្រាត់ លូ តិ ម៉ោញ ចំលួន ផែម ប៉ានិរ ផាះ អន់ដីស ត្រត់ សាំយ៉ាង ប្រតី ពូយ រ៉ាតិយ ប្រ្លះ ណោះ ពិ ។ § ល:៣៧ ល:៣៧ បំរែ ហៃ សារ អន់ ចាបាប លើក ទី ពៀរ (ចោទិយ/កថា) ១៨:១៥។ * ល:៤១ ល:៤០-៤១ បំរែ ហៃ សារ ឡាច់ (និក្ខមនំ) ៣២ ។

កាណុង រ៉ាំងរ៉ាំង ៤០ សាណាំ
 ផះ អន់ដីស អ្វែ ពីង ស្រែ តីស ពៃ
 អន់ដីស អូ ទី កោះ កាណាគី ញ៉ា រ៉ាម៉ះ អន់ កា អាញ អុះ។
 ៤៣ យី អន់ដីស តូង ហី ប្រ្រៈ ម៉ូឡុក †
 លូ តូង ហ៊ូប សំឡង់ ប៉ាតាង ប្រ្រៈ រេមជាន់ † ម៉ះ អន់ដីស។
 ហ៊ូប ទិ អា អន់ដីស ប្រ្រៈ ភ្លើ សាំប្រ្រៈ រ៉ាម៉ះ។
 ទីល នីណោះ អាញ ចឹង គៀរ ឡា អន់ដីស ប៉ាត់ ស្រុក ចាំងហាយុត
 យួង ប៉ាថេត បាប៊ីឡូន តោ ណារ៉ូ"៩។

៤៤ «អ្វែ ពីង ស្រែ តីស ពៃ មូត រ៉ាត ពិន អន់ខែ ទី រ៉ាណើះ សាំរ៉ាប់ រ៉ាម៉ះ ប្រ្រៈ
 ប៊ិកកាតយី អន់ខែ ប្រ្រៈ ឡាក់ កា ប្រ្រៈ ប្រើ រ៉ាត ម៉ូសេ ប្រ្រៈ ណោះ ហង យី
 ប្រ្រៈ ពួយ ឡាក់ កា អែ ប៊ីប៊ី។

៤៥ មូត រ៉ាត ពិន អន់ខែ អ្សក់ រ៉ាណើះ ណោះ តូៗ គូប លូ តូង ម៉ុត កាណុង ប៉ា
 ថេត អា ផះ យូស្វេ ណាំផា អន់ខែ តាប៊ីត អ្សក់ ប៉ាថេត ឡឹង សុនសាត ឡាក់
 ប្រ្រៈ ប៊ិកកាតយី ទ្រុះ ឡាច ហះ ម៉ាត់ អន់ខែ។ រ៉ាណើះ ណោះ អ្វែ លើយ ទីល
 រ៉ាំងហារ សាដាច់ ដាវីត។

៤៦ ប្រ្រៈ ប៊ិកកាតយី ប៉ាញ ពុត កា សាដាច់ ដាវីត ខាក់។ សាដាច់ ដាវីត អែ
 ប៊ីរ លូ ប្រ្រៈ ប្រ្រៈ រ៉ាំង រ៉ាម៉ះ ប្រ្រៈ សាំរ៉ាប់ គន សោ រ៉ាត យ៉ាកុប *។

៤៧ ហះកា សាដាច់ សាឡូម៉ូន ឡុត ប្រ្រៈ រ៉ាំង រ៉ាម៉ះ ណោះ សាំរ៉ាប់ ប្រ្រៈ ប៊ិ
 កកាតយី។

៤៨ ហះកា ប្រ្រៈ ឡាក់ តីស ហ្គិត អូ អ្វែ ពីង ហី ឡាក់ ប្រ្រៈ លូ តី ប៉ាណូស
 ណោះ អុះ ឡាក់ កា អែ រ៉ះ ពីង រ៉ាតីយ អែ ផាះ

៤៩ "ប្លែង យី គ្រេ អាញ អង់អ្វែ
 តេះ យី គ្រេ អាញ ទីរ ជុង ដេល

ហី នីចម អន់ដីស ចឹង ប្រ្រៈ អន់ កា អាញ អ្វែ?
 ចារ នីចម អន់ដីស ចឹង ប្រ្រៈ អន់ កា អាញ រ៉ាឡុរ ណោះ?

៥០ ញ៉ា អូ ត្រត់ អាញ ប ប៉ាំងកើត កាណាគី ទិ អា?"†។

† ល:៤៣ ល:៤៣ ប្រ្រៈ ម៉ូឡុក យី ប្រ្រៈ ប៊ិក ឡាក់ សុនសាត កាណាន ប៉ានេ សាំប្រ្រៈ។ † ល:៤៣
 ល:៤៣ ប្រ្រៈ រេមជាន់ យី ប្រ្រៈ ប៊ិក ឡាក់ សុនសាត អ៊ីស៊ីប ប៉ានេ សាំប្រ្រៈ។ S ល:៤៣
 ល:៤២-៤៣ សារ អា ឡាច ឡឹង អាម៉ុះ ៥:២៥-២៧។ * ល:៤៦ ល:៤៦ ប្រ្រៈ រ៉ាំង រ៉ាម៉ះ ប្រ្រៈ
 សាំរ៉ាប់ គន សោ រ៉ាត យ៉ាកុប ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ប្រ្រៈ រ៉ាំង រ៉ាម៉ះ អន់ កា ប្រ្រៈ ម៉ះ រ៉ាត យ៉ាកុប ។
 † ល:៥០ ល:៤៩-៥០ សារ អា ឡាច ឡឹង អេសាយ ៦៦:១-២។

៥១ «អី ប៉ាណូស កាដី កល់ លូ ទី ពុត ទី តោរ ឡាក់ កា សុនសាត អន់ទៀត អូ សៀ ប្រ្លៈ អន់ដីស អូ ដឹង ប៉ាសាំង លើយៗ លូ ប៉ាដាត ប៉ាលឹង ប្រ្លៈ ដាក់ កាខាក់។ រតី អន់ដីស ឃើយ ប្រឹត នីណោរ៖ អន់ដីស កា ប្រឹត ព្យយ ដេល។

៥២ អូ ទី រ៉ាគីយ ប្រ្លៈ អើ ចំ ម៉ោញ ឡាក់ រតី អន់ដីស អូ ទី ប្រឹត បាប អុះ។ អន់ ខែ កា ប៉ាន់ តៅ ទី ម្ភត បក់ រៈ ផា ចឹង ទី បក់ ដាក់ ត្រង់ កា ខាក់ ម៉ោញ ដូវ ពីរៈ។ កិញ អៀ អា អន់ដីស ប្រឹត អូ ត្រង់ កា បក់ ណោះ ទីប ប៉ាន់ តៅ អើ ដេល។

៥៣ អន់ដីស អ្យក់ ចាបាប ប្រ្លៈ ឡាក់ បិយ អើ អន់ ហះកា អន់ដីស អូ ប្រឹត ព្យយ អុះ»។

សារ ពូ ហ៊ីរ អំហ្គោ ប៉ាន់ តៅ សាតេផាន

៥៤ ផៈ ពូ កាតាំង នីណោរ៖ ពូ អីក ខាក់ ពូ រាំងតែត សាណាញ កា អើ។

៥៥ ហះកា សាតេផាន ទី ប៉ាដាត ប៉ាលឹង ប្រ្លៈ ប៉ាណាំ ពុត ពៀក អើ កា ប៉ាញ ចាក់ ហៃ ពីង ប្លែង ប័ប តាតារ ក្លាក់ មៈ ប្រ្លៈ បិកកាតយ លូ ប័ប យីស៊ូ អន់តារ តែង សាម៉ា ប្រ្លៈ ដេល។

៥៦ កេះណោះ អើ រៈ ផា «ហៃ តោ អាញ ប័ប ប្លែង តាលុះ ញឹង លូ ប័ប ប៉ាណូ ស អន់តារ តែង សាម៉ា ប្រ្លៈ បិកកាតយ យី យីស៊ូ»។

៥៧ ពូ កា ឡុង តុត ពុត លូ ប៊ីត តោរ កេះណោះ តាឡុះ ឡាំ ប៉ាត សាតេផាន ទីខ្នុរ។

៥៨ ពូ អូស ឡាច អើ តែង ឡឹង មៀង កេះណោះ អ្យក់ អំហ្គោ ហ៊ីរ ប៉ាន់ តៅ អើ។ ម្ភត បក់ ច្រោម អើ ណោះ រឹស អារ អន់ខែ អន់ ប៉ាណូស តាតាម ម៉ោញ ដូវ ក្យាក់ អើ ណោះ សិច សូល។

៥៩ ផៈ ពូ ហ៊ីរ ប៉ាន់ តៅ អើ ណោះ សាតេផាន កាប ឡោម ផា «អី យីស៊ូ ឡាក់ ពី តាំងឡា ប័រ អីស ហាប អ្យក់ ប៉ាដាត អាញ ណើ»។

៦០ កេះណោះ អើ ជន តាកុល លូ កាប ម៉ៃៗ ផា «អី ពី តាំងឡា ដៃ រ៉ាប់ រ៉ូ សារ យច អន់ខែ អា»។ កាប នីណោរ៖ កេះៗ អើ កា តៅ ហង។

៨

១ សូល កា វែរ ពុត ដេល កាណុង សារ ប៉ាន់ តៅ សាតេផាន ណោះ។

សារ សូល ប្រឹត បាប កា ម្ភត សៀ យីស៊ូ

ដាវ ណោះ ពូ ប្រឹត អូ ដាក់ កាខាក់ កា ក្រុំ ហៀន សារ ប្រ្លៈ អ្វៃ ពីង មៀង យេរូសាឡឹម។ អន់ខែ កា សាតាក់ តាប្រៈ តាប្រាំង ប៉ាញ ទីប ខេត យូដា លូ ខេត សាម៉ារី ដឹង ម្ភត រៈ ប៉ាតាង យីស៊ូ អូ សាតាក់។

២ ទី ម្ភត បក់ អ្យល ក្លត កា ប្រ្លៈ បិកកាតយ អន់ខែ ឡាំ តប់ ប៉ាទ្រូ សាតេផាន លូ ញាំ សោក រ៉ាប៊ីស កា អើ កាខាក់។

៣ កាប៉ាច់ សូល អើ ប្រគី បាប កេង ខាក់ កា ក្រំ ហៀន សារ ប្រ្រៈ អើ ចាក ម្ហូរ រ៉ប ហី រ៉ប ទុង ឡាច់ ម្ហូរ បក់ សៀ យីស៊ូ ទីប កាម៉ាក់ ទីប អង់កាន់ អ្យក់ ចែក ខុក។

សារ ភីលីប រ៉ះ សារ យីស៊ូ ប៉ាក់ ខេត សាម៉ារី

៤ ម្ហូរ សៀ បក់ សាតាក់ តាប្រ្រៈ តាប្រ្រោង ណោះ អន់ខៃ ចាក ឡឹង ចារ ម៉ោញ ឡា ប៉ាក់ ចារ ម៉ោញ ទីប រ៉ះ សារ យីស៊ូ។

៥ ភីលីប ចាក ឡា ប៉ាក់ មៀង សាម៉ារី លូ រ៉ះ កា ពូ ឡឹង សារ យីស៊ូ ដេល។

៦ ផះ កាំឡាំង កាតាំង សារ ភីលីប រ៉ះ ណោះ លូ ប័ប សារ អំរ៉ាញ អីញ ឡាក់ អើ ប្រគី អន់ខៃ កា វែវ ពុត ខំ សាំយ៉ាំង អើ ខាក់

៧ ខង ទី ប្រ្រៈ បីត អៀង ឡាច់ ឡឹង ប៉ាណូស ទីប អង់ហ្សាំង តុត ពុត លូ ទី ប៉ាណូស កាដក ប៉ាណូស តោ ជុង តី អៀង ដូវ កើត ដាក់ ដេល។

៨ ណោះ ហង បះ ម្ហូរ ប៉ាសុន អ្នែ កាណុង មៀង ណោះ ហោក រ៉ត់ កាខាក់។

៩ ទី កាម៉ាក់ ម៉ោញ ដូវ សិច ស៊ីម៉ុន អើ អ្នែ កាណុង មៀង ណោះ។ ឡឹង ភី លីប បើ ឡា ប៉ាក់ ណោះ អើ ហៀន ត្រ អំហូ អ្នែ ប្រគី អន់ កា ម្ហូរ ប៉ាសុន អ្នែ ពីង ខេត សាម៉ារី ណោះ ពូ ញម កាខាក់ ទីប អើ អ្នាក់ ផា អើ យី ប៉ាណូស ទី អំរ៉ាញ អីញ កេង ដេល។

១០ ប៉ាណូស ទីខូ ទីប ម្ហូរ ប៉ាសុន ទីប ម្ហូរ រ៉ាតីស ពូ ខំ សាំយ៉ាំង អើ ខាក់ ទីប ពូ កាប ផា «អើ អា ហង ឡាក់ ប្រ្រៈ តីស ទី សារ អំរ៉ាញ អីញ កេង ខាក់»។

១១ ពូ ខំ សាំយ៉ាំង អើ នីអៀ ញន កា អើ ទី ប្រគី សារ អំរ៉ាញ អីញ លូ ត្រ អំហូ ម៉ះ អើ ប្រគី អន់ កា ពូ ញម លូ ប៉ានេ អើ ទុញ សាណាំ កេះ។

១២ ហះកា ផះ ពូ សៀ សារ ដាក់ ឡឹង យីស៊ូ គ្រិះ លូ សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រៈ បិកកាតយ័ ឡាក់ ភីលីប រ៉ះ អើ កា ប៉ាំងហុ អន់ខៃ ទីប កាម៉ាក់ ទីប អង់ កាន់។

១៣ ស៊ីម៉ុន កា សៀ ដេល ណោះ ភីលីប កា ប៉ាំងហុ អើ ដេល អើ កា អ្នែ អន់ ខូ លូ ភីលីប លើយ។ ផះ អើ ប័ប សារ អំរ៉ាញ អីញ លូ សារ កេង ខាក់ ឡាក់ កើត ទី ផះ ណោះ អើ កា ញម ខាក់។

១៤ ម្ហូរ រ៉ះ ប៉ាតាង យីស៊ូ អ្នែ ប៉ាក់ មៀង យេរូសាឡឹម អន់ខៃ កាតាំង លៅ ផា ម្ហូរ ខេត សាម៉ារី សៀ ប៉ានីរ ប្រ្រៈ បិកកាតយ័ អៀង ដូវ អន់ខៃ កា ប្រើ ពេត្រុះ លូ យូហាន ឡា ប៉ាក់ ម្ហូរ ណោះ។

១៥ ប៉ាក់ ទីល ខេត សាម៉ារី កេះ អន់ខៃ ពៀរ ដូវ កា ម៉ន់ ឡោម ប្រ្រៈ បិកកា តយ័ អន់ ម្ហូរ សៀ ទី ប៉ាង៉ាត ប៉ាលីង ប្រ្រៈ ដាក់ កាខាក់

១៦ ខង ប៉ាង៉ាត ប៉ាលីង ប្រ្រៈ បើ ដីរ អ្នែ ពីង អន់ខៃ យ្រៈ ម៉ោញ ដូវ កា បើ អុះ អន់ខៃ ក្រាន់ កា ទី ពូ ប៉ាំងហុ អន់ខៃ អន់ កេះ ប៉ាសុន យីស៊ូ ដោច។

១៧ កេះណោះ ពេត្រុះ លូ យូហាន ម៉ន់ សាប៉ាត់ ពីង អន់ខៃ ណោះ អន់ខៃ កា ទី ប៉ាង៉ាត់ ប៉ាលីង ប្រ្លៈ ដាក់ កាខាក់ ហង។

១៨ ផុះ ស៊ីម៉ូន ប៉ប៊ី ប្រ្លៈ ប៊ិកកាតយ័ អន់ ប៉ាង៉ាត់ ប៉ាលីង អែក កា ពូ ញូន កា ពេត្រុះ លូ យូហាន បក់ រ៉ះ ប៉ាតាង យីស៊ូ ម៉ន់ សាប៉ាត់ ពីង ពូ នីណោះ អែក កា អ្សក់ លៀន អន់ កា អន់ខៃ ពៀរ ដូវ ណោះ លូ កាប ផា

១៩ «អន់ដីស អន់ សារ អំរ៉ាញ អីញ អា កា អាញ ណើ ភៀ អន់ អាញ ម៉ន់ សាប៉ាត់ ពីង ពៀ ម៉ាត់ បក់ ណោះ ចឹង ទី ប៉ាង៉ាត់ ប៉ាលីង ប្រ្លៈ ដាក់ កាខាក់ ដេល»។

២០ ហះកា ពេត្រុះ តើល អែក ផា «អន់ លៀន អីស អា រ៉ាយ ហ៊្យុង ហៀត អន់ ខូ លូ អីស ទៅ ពិ ខង អីស សាម៉ត់ កា អ្សក់ លៀន ចឹង អ្ន តាច់ សារ អា ឡាក់ ប្រ្លៈ ប៊ិកកាតយ័ អន់ កា ញីន តាដោះ។

២១ អីស អ្ន ទី ចានែក កាណុង ងារ អា អុះ ខង ប្រ្លៈ ប៊ិកកាតយ័ ហៃ ប៉ប៊ី ពុត អីស អ្ន ដាក់ អ្ន ត្រង់ អុះ។

២២ ហាត់ ប៊ុនពែង ពុត ពៀក អ្នត សារ អ្ន ដាក់ អីស អា ពិ កេះណោះ ឡោម ប្រ្លៈ ប៊ិកកាតយ័ អ្ន ផែត អែក អ្ន អ្សក់ យ៉ូ អីស ឡាក់ ទី ពុត ប៊ុច ប្រ្លឹក អ្ន ដាក់ នែវ អា

២៣ ខង អាញ ប៉ប៊ី ផា អីស ទី ពុត សាលាំង លូ ទូម កាណុង សារ អ្ន ដាក់ ដេល»។

២៤ ស៊ីម៉ូន តើល ផា «ប៉រ អីស ម៉ន់ ឡោម ប្រ្លៈ ប៊ិកកាតយ័ អន់ កា អាញ ណើ ភៀ ជៃ អន់ ទី សារ អ្ន ដាក់ កើត ពីង អាញ ឡាក់ កា អីស ផា ណោះ»។

២៥ ប៉ាត់ អន់ខៃ រ៉ះ ប៉ានីរ ប្រ្លៈ ប៊ិកកាតយ័ លូ រ៉ះ ឡឹង សារ អន់ខៃ ទី ប៉ប៊ី កេះ ៗ អន់ខៃ កា សីត ប៉ាត់ មៀង យេរូសាឡឹម ណារ៉ូ ទីប រ៉ះ សារ ដាក់ ឡឹង យីស៊ូ រស្រុក អន់ទៀតៗ ទី អៀង ស្រុក កាណុង ខេត សាម៉ារី។

សារ ភីលីប រ៉ះ សារ យីស៊ូ កា សុនសាត អេធីយ៉ូពី

២៦ កេះណោះ បិយ ប្រ្លៈ ប៊ិកកាតយ័ រ៉ះ កា ភីលីប ផា «ហាត់ ចាក ឡាំ តែង ម៉ាត់ ដាវ ទ្រង ជីវ ឡឹង មៀង យេរូសាឡឹម ឡាំ ប៉ាត់ មៀង កាសា ណោះ ពិ»។ ទ្រង ណោះ ឡាង៉ាន់ ខាក់។

២៧ អែក កា ចាក ឡាំ ទ្រង ណោះ តាទីច។ ទី សុនសាត អេធីយ៉ូពី ម៉ោញ ដូវ ចាក ទ្រង ណោះ ដេល អែក ណោះ ពូ កាយ៉ោ * អែក ប្រ្លឹក កាន រ៉ាំងហៃ រ៉ាស អំ ប៉ាស ម៉ះ សាដាច់ អង់កាន់ ឡាក់ សាដាច់ រ៉ាំងហៃ ពីង ប៉ាថេត អេធីយ៉ូពី។ អែក សីត ឡឹង សាប្លៈ ប៉ានេ ប្រ្លៈ ប៊ិកកាតយ័ ប៉ាត់ មៀង យេរូសាឡឹម។

* ៨:២៧ ៨:២៧ រ៉ាំងរ៉ាំង ណោះ ពូ យើយ កាយ៉ោ កាម៉ាត់ ឡាក់ ប្រ្លឹក ងារ ប្រ្លឹក កាន ពីង ហី សាដាច់។

២៨ អើ ជិះ វ៉ាតេន៍ សេ: អន់ដើរ អាន ផាប់ វ៉ាគីយ ប្រ្ល័ះ សិច អេសាយ អន់ដើរ។

២៩ ផះ ណោះ ប៉ាង៉ាត់ ប៉ាលឹង ប្រ្ល័ះ រ៉ះ កា ភីលីប ផា «ហាក់ ឡា អន់ ក្បាម ប៉ាត់ វ៉ាតេន៍ ត្រោ ពី»។

៣០ ភីលីប កា តាយិប ព្វយ តានី វ៉ាតេន៍ ណោះ កាតាំង អើ អាន ផាប់ វ៉ាគីយ ប្រ្ល័ះ អេសាយ។ ភីលីប កា អំប័ញ្ច ផា «អីស ហ្លង់ ដេល ប សារ អីស អាន ណោះ?» ៣១ អើ តើល ផា «នីចម អាញ្ច ចឹង អ្ន ហ្លង់ ខង អ្ន ទី ពៀ រ៉ះ កា អាញ្ច ឡាក់»។ អើ កា ជៀក ភីលីប ហារ ជិះ វ៉ាតេន៍ អន់ខ្ល លូ អើ។

៣២ សារ អើ អាន ណោះ យី នីអៀះ

«អើ ណោះ ពូ ចឹង រុប អ្នក ឡា ជិន ពីង តី ពូ

ឡាក់ កា ពូ អ្នក ចៀម ចឹង ឡា ប៉ាន់តៅ។

អើ អ្ន កាប អុះ

ឡាក់ កា គន ចៀម អ្ន គ្រីយ ហះ ងីរ បក់ កាត់ សក់ អើ។

៣៣ ពូ កាប សាតោះ បីងាយ អើ

លូ ពូ តាត់សិន សារ កា អើ អ្ន ត្រង់ អុះ។

អ្ន ទី ពៀ អ្ន រ៉ះ សារ ផ្លង់ វ៉ាច អើ អុះ

ខង ពូ ប៉ាន់តៅ អើ កេះ»។†

៣៤ សុនសាត អេធី យ៉ូពី ណោះ អំប័ញ្ច លូ ភីលីប ផា «អាញ្ច ប៉រ អំប័ញ្ច អីស វ៉ាគីយ ប្រ្ល័ះ កាប នីអៀ អើ បុច រ៉ះ ឡឹង សារ ពៀ? អើ បុច រ៉ះ ឡឹង ឡាកោ អើ ទៅ ញ៉ា បុច រ៉ះ ឡឹង សារ ពូ អន់ទៀត ណារ?»

៣៥ ភីលីប កា អ្នក សារ ណោះ ទៅ ភៀ រ៉ះ សារ ដាក់ ឡឹង យីស៊ូ អន់ កា អើ។

៣៦-៣៧ អន់ខែ ចាក ឡា ប៉ាត់ ម៉ាត់ ប៉ាត់ ទីល ចារ ទី ទៀក សុនសាត អេធី យ៉ូពី ណោះ កាប ផា «ហៃ ហះ អា ទី ទៀក ទី សារ ញ៉ា ចឹង ប្រ័ត អ្ន អន់ អីស ប៉ាង ហុំ អាញ្ច ប?»‡

៣៨ អើ កា ប្រើ ពូ តារ វ៉ាតេន៍ អើ លូ ភីលីប កា ជីរ ពីង ទៀក កេះណោះ ភីលីប កា ប៉ាងហុំ អើ តាទីច ហង។

៣៩ ប៉ាត់ អន់ខែ ហារ ពីង គោក កេះ ប៉ាង៉ាត់ ប៉ាលឹង ប្រ្ល័ះ បិកកាតយី អ្នក ឡា ភីលីប ឡឹង ចារ ណោះ តាតិង ប៉ាលូស កាយ៉ោ ណោះ អ្ន បប ភីលីប ណារ ហង អើ កា ចាក ឡា ណារ ទីប ទី ពុត ហោក រ៉ាត។

† ៨:៣៣ ៨:៣២-៣៣ សារ អា ឡា ឡឹង អេសាយ ៥:៣:៧-៨។ ‡ ៨:៣៦-៣៧ ៨:៣៦-៣៧ ហ្លា ពូ ច្រាត់ លូ តី ម៉ោញ ចំលួន ផេម ប៉ានីរ ផាះ ភីលីប រ៉ះ កា អើ ផា «ផា អីស សៀ តាទីច ទី ពុត ពៀក កេះ អាញ្ច ប៉ាងហុំ អីស ទី ហង»។ អើ តើល ផា «អាញ្ច សៀ កេះ កាយ៉ោ គ្រិះ ឡាក់ គន ប្រ្ល័ះ បិកកាតយី ណោះ»។

៤០ កាប៉ាច់ ភីលីប ប៉ាត់ អ៊ែ ហ្លង់ ប៉ាណូស កេះ អ៊ែ ប៊ីប៊ី ឡាកោ អ៊ែ អ៊ែ ប៉ាត់ មៀង អាសូត ឡុត។ ឡែង ឡឺង ណោះ អ៊ែ ចាក ណាវ ទីប រំ: សារ ដាក់ ឡឺង យីស៊ី រំប ស្រុក កេះ លើយ ទីល មៀង កេសារៀ។

៩

សារ សូល ម៉ុត សៀ យីស៊ី

១ ផ: រ៉ាំងរ៉ាំង ណោះ សូល យីត ដឹង កាប អ៊ែ លូ បិច ប៉ាន់តោ ម្នាក់ សៀ យី ស៊ី លើយ។ អ៊ែ ឡា ប៉ាត់ ម៉ែត ក្រាត់ រ៉ាម៉: ប្រ្រ:

២ ប៊ី ចាបាប ម៉ុត កាណុង រ៉ាំង អន់ទៀតៗ ម៉: សុនសាត អ៊ីស្រាអែល កាណុង មៀង ដាម៉: អូ ផែត ប៊ីប ម្នាក់ សៀ យីស៊ី បក់ អន់ដា អ៊ែ ហះ ចារ ណោះ យី: កាម៉ាត់ លើ អង់កាន់ កាតាម អ៊ែ ចឹង រុប កត់ ចត់ អ្យក់ សីត ប៉ាត់ មៀង យេរូសាឡឹម។

៣ ផ: អ៊ែ ចាក ឡា ក្យាម ចឹង ទីល ប៉ាត់ មៀង ដាម៉: កេះ ផាឌី កា ទី តាតារ ក្លាត់ ឡឺង ប្លែង ជុំ អ៊ែ ឡុត។

៤ អ៊ែ កា ប៊ីក កេះណោះ កាតាំង ប៉ានីរ កាប លូ អ៊ែ ផា «អី សូល ញ៉ា ត្រត់ អីស ប្រ៊ីត បាប អាញ?»

៥-៦ សូល តើល ផា «អី ពី តាំងឡា ញ៉ា អីស ណោះ?» ប៉ានីរ ណោះ កា តើល ផា «អាញ សិច យីស៊ី ឡាក់ អីស អ៊ែ ប្រ៊ីត បាប។ * ហត់ អ្យរ ចាក ម៉ុត កាណុង មៀង តោ។ ប៉ាត់ ចារ ណោះ ចឹង ទី ពូ រំ: កា អីស ត្រត់ ប្រ៊ីត នីចម អន់ ដា»។

៧ កាប៉ាច់ ម្នាក់ ចាក អន់ខូ លូ សូល អន់ខែ កា តារ អ៊ែ គ្រឹយ អូ អូ ចឹង កាប នី ចម អុ: អន់ខែ កាតាំង ដឹង ប៉ានីរ ហះកា អូ ប៊ីប ទី ញ៉ា អុ:។

៨ សូល កា អ្យរ យី: អ៊ែ ខំ រ៉ាល ម៉ាត់ នីចម កាតាម កា អ៊ែ ហៃ អូ ប៊ីប អុ: ណោះ ហង បះ ពូ ទុង តី អ៊ែ ចាក ម៉ុត កាណុង មៀង ដាម៉:។

៩ រ៉ាំងរ៉ាំង ប៉ែង ដារ អ៊ែ ហៃ កាណាត់ ញ៉ា កា អូ ប៊ីប អុ: លូ អូ អែត ទៀក អូ សា សាណា ញ៉ា ដេល។

១០ កាណុង មៀង ដាម៉: ណោះ ទី បក់ សៀ យីស៊ី ម៉ោញ ដូរ សិច អ៊ែ អាណា ណោះ។ យីស៊ី តាំបាង ឡាកោ អន់ អ៊ែ ប៊ីប លូ អ៊ែ អ៊ែ ផា «អី អាណាណោះ»។ អ៊ែ តើល ផា «ញ៉ា ពី តាំងឡា»។

* ៩:៥-៦ ៩:៥-៦ ញ៉ា ពូ ប្រាត់ លូ តី ម៉ោញ ចំលួន ធរម ប៉ានីរ ផា: អីស ចាត់ ប៉ាសយំ ឡាញ នីរៀ ណោះ អីស ចឹង អីត ប៉ាណាប ហង»។ អ៊ែ អ្យត រ៉ាវែត លូ ញម ខាក់ អ៊ែ អំបញ ផា «អី ពី តាំងឡា នីចម អីស បិច កា អាញ ប្រ៊ីត?» យីស៊ី កា តើល ផា។

១១ យីស៊ី រំ កា អើ ផា «ហត់ ឡា ប៉ាត់ ទ្រង ឡាក់ ពូ អើ ផា ទ្រង ត្រង់ កេះ ណោះ ណាំង អំបញ្ច ប៉ាណូស បក់ សិច សូល ឡឹង មៀង តើ សុះ អើ អ្នែ កាណុង ហី យូដះ ផះ អ្នែ ម៉ន់ អើ អាញ។

១២ អើ ទី អំបើ បំបំ កាម៉ាក់ ម៉ោញ ដូរ សិច អាណាណោះ ម៉ុត ម៉ន់ សាប៉ាត់ ពីង អើ ភៀ អន់ ម៉ាត់ អើ តាតារ ណារ៉ូ»។

១៣ អាណាណោះ អើ តើល ផា «អី ពី តាំងឡា អាញ កាតាំង ពូ អៀង ដូរ រំ ផា ប៉ាណូស អា អើ ប្រើ គី អូ ដាក់ កេង ខាក់ កា ម្នាក់ សៀ អីស ប៉ាត់ មៀង យេរូសាឡឹម តោ។

១៤ អើ ឡា ប៉ាត់ អា អើ បំ ចាបាប ឡឹង ម្នាក់ ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រះ កេះ ភៀ សាំរ៉ាប់ ណាំង រ៉ុប ម្នាក់ បក់ ម៉ន់ អើ អីស»។

១៥ ហះកា យីស៊ី តើល អើ ផា «ហត់ ចាក ឡា ពី ខង អាញ រើស អ្នក ប៉ាណូស អា ភៀ ប្រើ អើ ឡា រំ អន់ ពូ អន់ហាល សិច អាញ កា សុនសាត អន់ទៀត លូ កា សាដាច់ អន់ទៀត។ ទីប កា សុនសាត អ៊ីស្រាអែល ដេល។

១៦ អាញ ចឹង ប្រើ អន់ អើ អូ អន់តត់ ផា អើ ចឹង ទី សារ ឡាបាក អៀង ញន អាញ»។

១៧ អាណាណោះ កា ឡា តាទីច។ ប៉ាត់ ទីល ហី ណោះ កេះ អើ ម៉ុត សាប៉ាត់ សូល លូ កាប ផា «អី មី សូល យីស៊ី ឡាក់ ពី តាំងឡា ពិន តាំងបាង ឡាកោ អន់ អីស បំបំ ផះ អីស ចាក រទ្រង ពៃ អើ ប្រើ អាញ ឡា ប៉ាត់ អា ភៀ អន់ ម៉ាត់ អីស ដាក់ តាតារ ហៃ បំបំ ណារ៉ូ លូ អន់ អីស ទី ប៉ាដាត់ ប៉ាលឹង ប្រ្រះ ដាក់ កាខាក់ ម៉ុត ប៉ាណាំ ពុត ពៀក អីស ដេល»។

១៨ ម៉ោញ ទ្រុ ឡឹង ណោះ ទី កាណាតី ឡាក់ កា អង់តែប កា ប្រុង ឡឹង ម៉ាត់ សូល ផាឌី ម៉ាត់ សូល តាតារ ឡុត ហៃ បំបំ ណារ៉ូ។ អើ កា អ្សរ កេះណោះ អាណាណោះ ប៉ាំងហុំ អើ។

១៩ កេះណោះ អើ សា សាណា កា ទី សាដុំ ណារ៉ូ ហង។

សារ សូល រំ សារ យីស៊ី ពីង មៀង ដាម៉ះ

សូល អ្នែ អន់ខូ លូ ម្នាក់ សៀ យីស៊ី ឡាក់ អ្នែ កាណុង មៀង ដាម៉ះ ណោះ ទុញ ដារ។

២០ សាត់ អើ ដាក់ កេះ ណោះ អើ កា ម៉ុត កាណុង រោង អន់ទៀត។ ភៀ រំ សារ យីស៊ី។ អើ ផា យីស៊ី អា ហង ឡាក់ គន ប្រ្រះ បិកកាតយ។

២១ ទី ម្នាក់ បក់ ផះ អ្នែ សាំយ៉ាំង អើ រំ ណោះ ពូ ញម ខាក់ ទីប អំបញ្ច លូ គូប សោប ផា «ញ៉ា អូ ត្រត់ អើ អា ហង ប ឡាក់ ថាំឡាយ ម្នាក់ បក់ ម៉ន់ អើ យីស៊ី អ្នែ ប៉ាត់ មៀង យេរូសាឡឹម តោ? ញន កា សារ អា ហង បះ អើ ឡា ប៉ាត់ អា ភៀ ណាំង រ៉ុប អន់ខែ ជីន អន់ កា ម្នាក់ ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រះ ដេល»។

២២ យី៖ នីចម៍ កាតាម សូល ហើង ទី ពុត ខិន កាខាក់ អើ រំ ប៉ាឡាក់ កា សុនសាត អ៊ីស្រាអែល ឡាក់ អ៊ែ កាណុង មៀង ដាម៉ះ ណោះ ជា យីស៊ី អា ហង យី បក់ ប្រ្រ៖ រើស អន់ ប្រគី សាដាច់ ណោះ ប្រគី អន់ អន់ខែ អូ អូ តើល អុះ។

២៣ ប៉ាក់ ទុញ ដាវ ឡឹង ណោះ ណារូ ម្នាក់ សុនសាត អ៊ីស្រាអែល ពីកសា គូប សោប ភៀ ចឹង ប៉ាន់តោ អ្នក សូល។

២៤ ហះកា សូល អូ ដេល សារ អន់ខែ យីត ណោះ។ អន់ខែ អ៊ែ ក្បាក់ ហះ អំបារ ទ្រូក មៀង ទីប កាម៉ាង ទីប កាដាវ ភៀ ចឹង ប៉ាន់តោ អើ។

២៥ ហះកា ប៉ាក់ កាម៉ាង ម្នាក់ សី៖ អើ អ្យក់ ពុង ម៉ោញ ប្រើ សូល មុត អ៊ែ កេះ ណោះ ប៉ាហ្វូ ជីវ ឡឹង ទ្រូក តែង ឡឹង មៀង។

សារ សូល ឡាក់ អ៊ែ ប៉ាក់ មៀង យេរូសាឡឹម

២៦ កេះណោះ សូល ឡាក់ ប៉ាក់ មៀង យេរូសាឡឹម ផះ អ៊ែ ប៉ាក់ ណោះ អើ ខំ បិច មុត អ៊ែ អន់ខូ លូ ម្នាក់ សៀ យីស៊ី ដេល ហះកា ពូ អ្យក កា អើ ទិខូ ខង ពូ អូ សៀ ជា អើ សៀ យីស៊ី អុះ។

២៧ ហះកា បាណាបះ អ្យក់ សូល ប៉ាណា អើ ឡាក់ ប៉ាក់ ម្នាក់ រំ ប៉ាតាង យី ស៊ី លូ រំ កា ពូ ឡឹង សារ សូល បំបំ យីស៊ី ផះ អើ ចាក រទ្រង ពៃ លូ សារ យី ស៊ី កាកាប លូ អើ លូ រំ សារ សូល ខិន រំ សារ យីស៊ី ផះ អ៊ែ ប៉ាក់ មៀង ដាម៉ះ ពៃ ដេល។

២៨ សូល កា អ៊ែ អន់ខូ លូ ម្នាក់ រំ ប៉ាតាង យីស៊ី លូ ចាក សីត ចាក ឡាក់ កាណុង មៀង យេរូសាឡឹម ទីប ទី ពុត ខិន រំ សារ យីស៊ី ដេល។

២៩ អើ កាប ប៉ា តែក លូ សុនសាត អ៊ីស្រាអែល ឡាក់ កាប សុនសាត ក្រិក ហះកា ម្នាក់ ណោះ ប៉ាណា គូប បិច ប៉ាន់តោ អើ។

៣០ ប៉ាក់ ម្នាក់ សៀ អូ ឡឹង សារ អា កេះ អន់ខែ ឡាក់ ជីន អើ គីត មៀង កេសា រៀ កេះណោះ អន់ អើ ឡាក់ ប៉ាក់ មៀង តើសុះ ណារូ។

៣១ ក្រំ ហៀន សារ ប្រ្រ៖ ទី សារ សាណាក សាវ៉ាក់ គ្រីប ចារ កាណុង ខេត យូដា ខេត កាលីឡេ លូ ខេត សាម៉ារី លូ អន់ខែ សៀ ហើង ខាក់។ អន់ខែ ទី ចំលួន ហើង រៀង ញុន កា អន់ខែ អ៊ែ អ្យល កូត កា ប្រ្រ៖ បិកកាតយ លូ ញុន កា ប៉ាង៉ាត ប៉ាលឹង ប្រ្រ៖ ដាក់ កាខាក់ តង អន់ខែ អន់ ទី ពុត ខិន។

សារ ពេត្រុះ តាក់ អន់ដាក់ អេណាស

៣២ កាប៉ាច ពេត្រុះ ចាក ឡាក់ គ្រីប ចារ លូ ឡាក់ ប៉ាក់ ម្នាក់ សៀ យីស៊ី ប៉ាក់ កេះ លីដា។

៣៣ ហះ ចារ ណោះ អើ បំបំ ប៉ាណាស ម៉ោញ ដូវ សិច អេណាស អើ អីត តោ ជុង តី លូ តែប លើយ ទុញ តាំងហាម សាណា កេះ។

៣៤ ពេត្រុះ រំ កា កាម៉ាក ណោះ ជា «អី អេណាស យីស៊ី គ្រិះ អែ តាត់ អន់ ដាក់ អីស កេះ ហាក់ អូរ ឡុត តាមរ ពេល អីស អា ពិ»។ អេណាស កា អូរ ឡុត។

៣៥ កាំឡាំង កាណុង តេះ លីដា ទិណោះ លូ កាំឡាំង ស្រុក អែ រចារ សារ៉ូន ប័ប អែ ដាក់ នីណោះ ពូ កា បុនពែង ពុត ពៀក សៀ ប្រ្រះ បិកកាតយ័។

សារ តេបីថា រ៉ុស សីត ណារ

៣៦ ពីង មឿង យ៉ុបប៉ា ទី អង់កាន់ ម៉ោញ ដូរ ឡាក់ សៀ យីស៊ី សិច អែ តេបី ថា (ទី ណី ជា «វ៉ាម៉ាំង») អែ ប្រ័តី ដាក់ លូ អន់ កាណាត់ កា ពូ អឿង។

៣៧ ផះ រ៉ាំងរ៉ាំង ណោះ អែ អិត កេះណោះ តោ ពូ តាត់ អង់ហុំ ប៉ាទ្រូ អែ កេះ ៗ ពូ អូរ ចែត ពីង កាណុង តែង អំបាំង។

៣៨ ញុន កា តេះ លីដា ក្យាម មឿង យ៉ុបប៉ា ណោះ ហង ប៉ាក់ មូត សៀ កា តាំង លេវ ជា ពេត្រុះ អែ ពីង តេះ លីដា ណោះ អន់ខែ កា ប្រើ គូប អន់ខែ ពៀរ ដូរ ឡាក់ ឡោម ពេត្រុះ ជា «ប័រ អីស ឡាក់ ទីល ប៉ាក់ ចារ ញីន ស្រីសៗ ណី»។

៣៩ ពេត្រុះ កា ឡាក់ លូ អន់ខែ ពៀរ ដូរ ណោះ ឡុត។ ប៉ាក់ អែ ទីល កេះ ពូ ជៀក អែ ហារ អែ ពីង កាណុង តែង អំបាំង។ មូត អង់កាន់ អន់ត្រោ ប៉ាណាំ គូប ម៉ុត ក្យាម អែ ទីប ញ៉ាំ សោក លូ តាំបាង អារ សាំប៉ាក់ លូ អារ គ្រីន ឡាក់ តេ បីថា ទី ជិង អន់ ផះ អែ អន់ខូ លូ អន់ខែ ពៃ។

៤០ ពេត្រុះ ប្រើ ពូ ឡាក់ ប៉ាក់ ឡឹង ទិខូ អែ ជន តាកុល ម៉ន់ ឡោម ប្រ្រះ កេះ ណោះ កាលែង ប៉ាក់ ប៉ាទ្រូ លូ កាប ជា «អី តេបីថា អូរ ពិ»។ អង់កាន់ ណោះ កា វ៉ាល ម៉ាត់ ផះ អែ ប័ប ពេត្រុះ កា អូរ អង់អែ ឡុត។

៤១ ពេត្រុះ ចឹក តី អែ អន់ អូរ អន់តាវ កេះណោះ អែ មូត សៀ យីស៊ី លូ មូត អង់កាន់ អន់ត្រោ ម៉ុត ប៉ាក់ អែ កេះណោះ អន់ អន់ខែ ប័ប តេបីថា រ៉ុស សីត កេះ។

៤២ ប៉ាណូស កាណុង មឿង យ៉ុបប៉ា អឿង ដូរ អុឡឹង សារ អា លូ ទី ប៉ាណូ ស អឿង ដូរ សៀ យីស៊ី។

៤៣ ពេត្រុះ កា អែ ពីង មឿង យ៉ុបប៉ា ទុញ ដារ ណារ អែ អែ ពីង ហី ស៊ីម៉ុន ឡាក់ ប៉ាណូស វ៉ារ វ៉ាន់ដាប់ អង់ការ អូរ ។

90

សារ បិយ ប្រ្រះ តាំបាង ឡាកោ អន់ កា កូនេលៀស ប័ប

† ៩:៤៣ ៩:៤៣ ពូ វ៉ារ វ៉ាន់ដាប់ អង់ការ អូរ សាំរ៉ាប់ ប្រ័តី កឹប ប្រ័តី កាតិប ប្រ័តី កាតាប ប្រ័តី ម៉ាអែវ។

១ អ្វី ប៉ាក់ មឿង កេសារៀ ទី សុនសាត រួម ម៉ោញ ដូវ សិច អើ កូនេលៀស អើ ឡាក់ ម៉ែតតាហាន តាប៉ល់តាហាន អើ ពូ អើ ផា ក្រុំតាហាន អីតាលី។

២ អើ លូ គន កាម៉ាញ អើ អន់ខែ អ៊ូល កូតី អ្នក កា ប្រ្លឹះ បិកកាតយី អើ ខុ អន់ កាណាតី កា មូត ថុក ញ៉ាក លូ ម៉ន់ ឡោម ប្រ្លឹះ រ៉ប់ ដាវ ដេល។

៣ ទី ដាវ ម៉ោញ រ៉ាងរ៉ាង មង ប៉ែង កាដាច បិយ ប្រ្លឹះ បិកកាតយី ម៉ោញ ដូវ តាំបាង ឡាកោ អន់ កា អើ ប៉ប ឡាក់ៗ បិយ ណោះ មុត ប៉ាក់ ហី អើ លូ អើ អើ ផា «អី កូនេលៀស»។

៤ អើ ប៉ាញ ចាក់ ហៃ បិយ ប្រ្លឹះ ណោះ ទីប អ្នក កាខាក់ កេះណោះ កាប ផា «អី ពី តាំងឡា ទី សារ ញ៉ា ?» បិយ ប្រ្លឹះ តើល អើ ផា «ប្រ្លឹះ បិកកាតយី សាំយ៉ាំង កេះ សារ អីស ម៉ន់ ឡោម ពៃ កាណាតី អីស អន់ កា ពូ ណោះ កា អើ អូ ពីល ដេល។

៥ ទីល នីណោះ ហាក់ អីស ប្រើ ពូ ឡាក់ ប៉ាក់ មឿង យុបប៉ា កិញអៀ ហង រ៖ កា កាម៉ាក់ ម៉ោញ ដូវ សិច ស៊ីម៉ូន ឡាក់ ពូ អើ ផា ពេត្រុះ ប្រើ ឡាក់ ប៉ាក់ អា។

៦ អើ អ្វី ពីង ហី ស៊ីម៉ូន ឡាក់ ប៉ាណូស រ៉ាវ រ៉ាន់ដាប់ អង់ការ អ្នក ហី អើ ណោះ ហះ ហាង សាឡីត សាឡាយ * »។

៧ ប៉ាក់ បិយ ប្រ្លឹះ ឡាក់ កាកាប លូ អើ ចាក ឡាច រ៉ាវ៉ាច កេះ អើ អើ ទុច ពៀរ ដូវ លូ តាហាន ម៉ោញ ដូវ កាណុង កាំឡាំង មូត បក់ អ្វី ប្រ័តី ងារ កា អើ តា ហាន ណោះ ឡាក់ ប៉ាណូស អ៊ូល កូតី អ្នក កា ប្រ្លឹះ បិកកាតយី ដេល។

៨ អើ រ៖ ទី សារ បិយ ប្រ្លឹះ រ៖ កា អើ ណោះ ហង កេះណោះ ប្រើ អន់ខែ ឡាក់ ប៉ាក់ មឿង យុបប៉ា។

សារ ប្រ្លឹះ តាំបាង អន់ ពេត្រុះ ប៉ប សែម អ្នក

៩ ប៉ាក់ ដាវ តាយ៉ាំង អន់ខែ ចាក ក្បាម ចឹង ទីល មឿង យុបប៉ា កេះ។ កា ប៉ាច ពេត្រុះ ឡាក់ អ្វី ពីង ហី ប៉ាក់ ដាវ ប៉ង កេះ អើ កា ហារ ពីង អន់តល់ ហី តៀ ម៉ន់។

១០ ផះ ណោះ អើ ឡា យ៉ុត បិច សា សាណា ខាក់ ហះកា ផះ ពូ ទ្រៀម សាណា សាណាត អន់ កា អើ ណោះ អើ កា អូ ហ្លង់ ប៉ាណូស ញាន កា ប្រ្លឹះ បាំងខ្លាំង។

១១ កេះណោះ ប្រ្លឹះ តាំបាង អន់ អើ ប៉ប ប្លែង តាលុះ ញឹង លូ ប៉ប កាណាតី តីស ឡាក់ កា កាណាតី ពូ ត្រាក់ អំបាំង ត្រេ ពូ កត់ កាន់ខុង ទី ប្លាន់ ជួច ប៉ាប្រូ ជីរ ឡឹង ប្លែង ទីល ប៉ាក់ តេះ។

* ១០:៦ ១០:៦ ហ្វា ពូ ច្រាត់ លូ តី ម៉ោញ ចំលួន ធម៌ ប៉ានីរ ផាះ អើ ចឹង រ៖ កា អីស ឡឹង ងារ ឡាក់ អីស ចឹង ត្រត់ ប្រ័តី នីចម ណោះ ។ † ១០:៩ ១០:៩ ហី សុនសាត ពូ ទី អន់តល់ សាម៉ើ ពូ យើយ ហារ អ្វី ពីង អន់តល់ ដេល។

១២ ពីង កាណាត់ ណោះ ទី កាណាត់ ជុង ប្លាន់ ទី សែម លូ ទី កាណាត់ រ៉ាវ៉ាវ ត្រីប នែវ។

១៣ កេះណោះ អើ កាតាំង ប៉ានើរ រ៉ះ ជា «អី ពេត្រុះ ហត់ ប៉ាន់តោ កាណាត់ អា ពុះ សា ពិ»។

១៤ ហះកា ពេត្រុះ តើល ជា «អូ អុះ ពី តាំងឡា អាញ អូ យើយ សា កាណាត់ ញ៉ា ឡាក់ ចាបាប អូ អន់ សា លូ កាណាត់ អូ ដាក់ ណោះ អុះ»។

១៥ ប៉ានើរ ណោះ រ៉ះ កា អើ ណារ៉ូ ជា «កាណាត់ ញ៉ា ឡាក់ ប្រ្រៈ បិកកាតយ័ ទី តាត់ អន់ដាត់ កេះ អីស អូ ត្រត់ ជា កាណាត់ អូ ដាក់ អុះ»។

១៦ សារ ណោះ កើត ពីះ ទីល ប៉ែង ទង កេះណោះ អ្យក់ ហាវ កាណាត់ ណោះ ពីង ប៉ែង ណារ៉ូ។

១៧ ប៉ាណូស ប៉ែង ដូវ ឡាក់ កូនេលៀស ប្រើ ឡាក់ អន់ខែ អំបញ្ច ណាំង ហី ស៊ី ម៉្លន។ ជះ ណោះ ពេត្រុះ អ្វែ យីត ឡឹង សារ អើ ប៉ប ណោះ ចឹង កើត នីចម ជា ឌី អន់ខែ ប៉ែង ដូវ កា ពីះ ទីល អន់តាវ ហះ អំបារ ហី អើ។

១៨ អន់ខែ អំបញ្ច តុត ពុត ជា «វតី ស៊ីម៉្លន ឡាក់ ពូ អើ ជា ពេត្រុះ អើ អ្វែ ពីង ហី អា ប?»

១៩ ជះ ពេត្រុះ អ្វែ យីត ឡឹង សារ អើ ប៉ប ណោះ ប៉ាដាត់ ប៉ាលីង ប្រ្រៈ រ៉ះ កា អើ ជា «ហៃ ទី ប៉ាណូស ប៉ែង ដូវ ពីះ ណាំង អីស។

២០ ហត់ ជីវ ប៉ាត់ តេះ ចាក អន់ខូ លូ អន់ខែ ពិ ជេ ប៉ាំងក្រូ ហង ខង អាញ អា ហង ប្រើ អន់ខែ ពីះ»។

២១ ពេត្រុះ កា ជីវ ប៉ាត់ អន់ខែ លូ រ៉ះ ជា «អាញ អា ហង ឡាក់ អន់ដីស ណាំង ណោះ អន់ដីស ពីះ ប៉ាត់ អា ទី សារ ញ៉ា?»

២២ អន់ខែ តើល ជា «វតី កូនេលៀស ឡាក់ ម៉ែត តាហាន ប្រើ ញីន ពីះ អើ ឡាក់ ប៉ាណូស ដាក់ ត្រង់ លូ អ្យល កូត អ្យត កា ប្រ្រៈ បិកកាតយ័ ដែល ម្នាក់ សុនសាត អ៊ីស្រាអែល ប៉ានេ អើ ត្រីប ដូវ។ ទី បិយ ប្រ្រៈ ម៉ោញ ដូវ រ៉ះ កា វតី កូនេលៀស ប្រើ ឡាក់ រ៉ះ កា អីស ប្រើ ឡាក់ ប៉ាត់ ហី អើ ភ្លើ សាំយ៉ាង អីស រ៉ះ សារ»។

២៣ ពេត្រុះ ជៀក អន់ខែ ម៉ុត កាណុង ហី អន់ អន់ខែ ដំ ហះ ណោះ ម៉ោញ ម៉ាំង។

សារ ពេត្រុះ ឡាក់ ចាចាក ប៉ាត់ ហី កូនេលៀស

ប៉ាត់ តាយ៉ាង ពេត្រុះ ឡាក់ ពួយ អន់ខែ ទីប ទី ម្នាក់ សៀ អ្វែ កាណុង មៀង យុប ប៉ា ណោះ បក់ អន់ដា ឡាក់ អន់ខូ ដែល។

២៤ ប៉ាត់ ដាវ យ៉ាង តោ ណារ៉ូ អន់ខែ កា ទីល ប៉ាត់ មៀង កេសារៀ។ កាប៉ាច់ វតី កូនេលៀស អើ ជៀក អុះ មី គូប ចាង ឡាក់ ប៉ាត់ ហី អើ អ្វែ ក្យាត់ សាណាង អន់ខែ។

២៥ ផ្ទះ ពេត្រុះ ទីល រតី កូនេលៀស កា ឡាំ ហាប់ អែរ លូ កាដាប សាំប៉ៈ ហះ ជុង អែរ។

២៦ ហះកា ពេត្រុះ ប៉ោក អែរ ប្រើ អូរ លូ កាប ផា «អាញ កា ប៉ាណូស និះទៅ ដេល»។

២៧ ពេត្រុះ ចាក ម៉ុត ពីង ហី ទីប រ៉ះ សារ លូ រតី កូនេលៀស អន់ដើរ កេះ ណោះ អែរ ប៉ប ប៉ាណូស អៀង ដូរ អែរ ប៉ាតុំ គូប សោប។

២៨ អែរ កាកាប លូ ពូ ផា «អន់ដីស អូ កេះ ចាបាប់ សុនសាត អ៊ីស្រាអែល អូ អន់ ញីន រ៉ាពង លូ សុនសាត អន់ទៀត លូ អូ អន់ ម៉ុត កាណុង ហី ពូ អុះ ហះ កា ប្រៈ រ៉ះ កា អាញ ផា អូ អន់ យីត ផា ប៉ាណូស បក់ ចំ អូ ដាត់ ណោះ អុះ។

២៩ ណោះ ហង បះ ផះ អាញ ប៉ប អន់ដីស ឡាំ រ៉ះ កា អាញ ពែ អាញ ឡាំ ឡូត អូ ប៉ាតែក អុះ។ ទីល នីណោះ អាញ អំបញ្ច អន់ដីស អន់ដីស ប្រើ អាញ ឡាំ ប៉ាត់ អា ទី សារ ញ៉ា ?»។

៣០ រតី កូនេលៀស រ៉ះ ផា «រ៉ាងរ៉ាង ប៉ែង ប៉ាន់ ដាវ ពែ ផះ អាញ អែរ ម៉ន់ អែរ ប្រៈ កាណុង ហី អាញ ផះ រ៉ាងរ៉ាង មង ប៉ែង កាដាច ទី កាម៉ាត ម៉ោញ ដូរ កាស៊ីប ពៀត ខោ អារ តាតារ ក្លាត់ អន់តារ ហះ អ៊ីរ អាញ លូ រ៉ះ ផា

៣១ "អី កូនេលៀស ប្រៈ បិកកាតយ័ សាំយ៉ាង កេះ សារ អីស ម៉ន់ ឡោម ពែ កាណាត អីស អន់ កា ពូ ណោះ កា អែរ អូ ពីល ដេល។

៣២ ទីល នីណោះ ហត់ អីស ប្រើ ពូ ឡាំ ប៉ាត់ មៀង យ៉ុបប៉ា រ៉ះ កា ស៊ីម៉ូន ឡាក់ ពូ អន់ សិច ផា ពេត្រុះ ប្រើ ឡាំ ប៉ាត់ អា កិញអៀ ហង។ អែរ អែរ ពីង ហី ស៊ីម៉ូន ឡាក់ ប៉ាណូស រ៉ាវ រ៉ាន់ដាប់ អងការ អូរ៉ា ហី អែរ ណោះ ហះ ហង សាឡីត សា ឡាយ"។

៣៣ ទីល នីណោះ អាញ កា ប្រើ ពូ ឡាំ រ៉ះ កា អីស ឡូត ដាត់ កេះ អីស ពីះ អា។ កិញអៀ អា ញីន ទិខូ អែរ ហះ ម៉ាត់ ប្រៈ បិកកាតយ័ ក្យាត់ សាំយ៉ាង ទី សារ ឡាក់ ប្រៈ ទី រ៉ះ ពីង អីស»។

៣៤ ណោះ ពេត្រុះ កាប ផា «កិញអៀ អា អាញ ហ្លង់ កេះ ប្រៈ បិកកាតយ័ បិច កា ប៉ាណូស ទិខូ អូ រឺស ម៉ាត់ អុះ។

៣៥ គ្រីប សុនសាត ចំ កាតាម អូរក់ កា ពៀ អ៊ុល កូត អូរក កា ប្រៈ បិកកា តយ័ លូ ប្រីត ដាត់ យី ត្រត់ ពុត ប្រៈ ហង។

៣៦ អន់ដីស កា អូ កេះ ដេល ប្រៈ បិកកាតយ័ អន់ ប៉ានីរ អែរ ពីង សុនសាត អ៊ី ស្រាអែល រ៉ះ ឡីង សារ ដាត់ លូ សារ សាណាក សារ៉ាក ញន យីស៊ី គ្រិះ ឡាក់ ពី តាំងឡា ប៉ាណូស ទិខូ។

៣៧ អន់ដីស កា អូ កេះ ដេល ឡីង សារ ឡាក់ ទី កើត ប៉ាញ ទីប ចារ សុន

សាត អ៊ីស្រាអែល អ្នក សារ ទី កើត ឡើង ខេត កាលីឡេ អន់តីក ឡើង រក យូហាន ទី រ៉ះ ឡើង សារ អែ ត្រង់ ប៉ាងហុំ ពូ ណោះ ពៅ។

៣៨ យី ឡើង សារ យីស៊ី ឡើង តេះ ណាសាវែត ឡាក់ ប្រ្រៈ បិកកាតយ័ រឺស ប្រើ ប្រគំ សាដាច់ ទីប អន់ ប៉ាដាត ប៉ាលីង អែ ដាក់ កាខាក់ លូ សារ អំរាញ អីញ កា អែ។ អន់ដីស កា អូ ដេល យីស៊ី ចាក ឡើង ចារ ម៉ៅញ ឡាក់ ប៉ាក់ ចារ ម៉ៅញ ទីប ប្រគំ ងារ ដាក់ លូ តាក់ អន់ដាក់ ប៉ាណូស ប្រ្រៈ ប្រគំ ទិខូ ដេល ខង ប្រ្រៈ បិកកាតយ័ អែ អន់ខូ លូ អែ។

៣៩ ញីន អា ឡាក់ ផាញាន ទី បំបំ ងារ យីស៊ី ប្រគំ ទិណោះ ពីង មៀង យេរូសាឡឹម លូ ចារ សុនសាត អ៊ីស្រាអែល អន់ទៀតៗ ណារ៉ូ។ ពូ ប៉ាណាំ គូប ប៉ាន់តៅ អែ អន់ទល ពីង អ៊ីង ។។

៤០ ហះកា ប៉ាក់ ទីល ងារ ទី ប៉ែង ប្រ្រៈ បិកកាតយ័ តាក់ អង់រីស សីត អែ លូ អន់ អែ តាំបាង ឡាកោ អន់ ពូ បំបំ។

៤១ អូ ត្រង់ អន់ កា ប៉ាណូស ទិខូ បំបំ អុះ យី អន់ ដឹង កា មូត បក់ ចឹង ប្រគំ ផាញាន ឡាក់ ប្រ្រៈ បិកកាតយ័ ទី រឺស អន់ទ្រូល យី ញីន អា ហង ឡាក់ ទី សា សាណា ទី អែត អន់ខូ លូ អែ ឡើង ឡើង អែ រឺស សីត ពៅ។

៤២ យីស៊ី ប្រើ ញីន រ៉ះ កា មូត ប៉ាសុន លូ ប្រើ ញីន ប្រគំ ផាញាន រ៉ះ ផា ប្រ្រៈ បិកកាតយ័ ប្រើ អែ តាក់សុន សារ កា ប៉ាណូស រឺស លូ ប៉ាណូស តៅ ទិខូ។

៤៣ មូត រ៉ាតីយ ប្រ្រៈ ទិខូ ស៊ុត កា រ៉ះ ឡើង សារ យីស៊ី ផា ទិ បក់ សៀ អែ ប្រ្រៈ ចឹង អូ អ្យក់ យ៉ូ សារ យច អន់ខែ ញន កា អែ។។

៤៤ ផះ ពេត្រុះ អែ កាកាប ផាឌី ប៉ាដាត ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ដីរ ម៉ុត ពីង កាំឡាំង បក់ អែ សាំយ៉ាំង ប៉ានីរ ប្រ្រៈ ណោះ ទិខូ ឡុត។

៤៥ មូត សុនសាត អ៊ីស្រាអែល បក់ សៀ យីស៊ី ឡាក់ ឡាក់ អន់ខូ លូ ពេត្រុះ ណោះ អន់ខែ ញម ខាក់ កា ប្រ្រៈ បិកកាតយ័ កោះ ប៉ាដាត ប៉ាលីង អែ ដាក់ កា ខាក់ ដីរ ពីង សុនសាត អន់ទៀត ដេល

៤៦ ខង អន់ខែ កាតាំង មូត ណោះ កាប តាង ឡើង ពូ ៩ លូ ប៉ានេ ប្រ្រៈ បិកកា តយ័ ដេល។

៤៧ ណោះ ពេត្រុះ រ៉ះ កា សុនសាត អ៊ីស្រាអែល ណោះ ផា «អូ ទី ពៀ ចឹង ទីប អូ អន់ ពិន ប៉ាងហុំ អន់ខែ ពីង ទៀក អុះ ខង អន់ខែ ទី ប៉ាដាត ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ឡាក់ កា ពិន ដេល»។

៤៨ ពេត្រុះ កា ប្រើ ពូ ប៉ាងហុំ មូត ណោះ អន់ កេះ ប៉ាសុន យីស៊ី គ្រិះ។ កេះ ណោះ អន់ខែ ជៀក ពេត្រុះ អែ អន់ខូ លូ អន់ខែ អន់ ទី ពៀរ ប៉ែង ងារ ណារ៉ូ។

‡ ១០:៣៩ ១០:៣៩ អន់ទល ពីង អ៊ីង បំរំ ហៃ សារ អន់ ចាបាប លីក ទី ពៀរ (ចោទិយ/កថា) ២១:២២។
§ ១០:៤៦ ១០:៤៦ កាប តាង ឡើង ពូ ទី ណាំ ពៀរ ម៉ៅញ ផា «កាប សុនសាត អន់ទៀតៗ ឡាក់ អូ អូ កាប អន់ទ្រូល» ម៉ៅញ ណារ៉ូ ផា «កាប គុន បិយ ប្រ្រៈ អូ ត្រង់ កាប ឡាក់ កា ប៉ាណូស»។

១១

សារ ពេត្រុះ រ៉ះ ឡើង សារ សុនសាត អន់ទៀត ឡាក់ សៀ យីស៊ី

១ ម្នាក់ រ៉ះ ប៉ាតាង យីស៊ី លូ ម្នាក់ សៀ ឡាក់ អ្វី ពីង ខេត យូដា អន់ខែ កាតាំង លោ ផា សុនសាត អន់ទៀត កា សៀ ប៉ានីរ ប្រ្រៈ ប៊កកាតយ័ ដេល។

២ ប៉ាក់ ពេត្រុះ សីត ប៉ាក់ មៀង យេរូសាឡឹម ណារូ សុនសាត អ៊ីស្រាអែល ឡាក់ ផា ត្រត់ កាសិត អង់ការ អន់ខែ ឡាក់ កាប កា ពេត្រុះ ផា

៣ «ញ៉ា ត្រត់ អីស ម៉ុត កាណុង ហី សុនសាត អន់ទៀត ឡាក់ អូ កាសិត អង់ ការ ទីប សា សាណា អន់ខូ លូ ពូ ដេល»។

៤ ពេត្រុះ កា រ៉ះ សារ អន់ កា អន់ខែ សាំយ៉ាំង ឡើង គុល ទីល ឡុច ផា

៥ «ផះ អាញ អ្វី ម៉ន់ ប៉ាក់ មៀង យ៉ុបប៉ា ពៃ អាញ អូ ហ្លង់ ប៉ាណូស កេះ ណោះ ប្រ្រៈ តាំបាង អន់ អាញ ប៊ីប៊ី កាណាត៍ តីស ឡាក់ កា កាណាត៍ ពូ ត្រាក់ អំបាំង ត្រេ ពូ កត់ កាន់ខុង ទី ប៉ាន់ ជួច ប៉ាហ្វូ ជីរ ឡើង ប្លែង ទីល ប៉ាក់ អាញ។

៦ ប៉ាក់ អាញ ហៃ កា ខាក់ អាញ ប៊ីប៊ី កា ណាត៍ ជុង ប៉ាន់ កា ណាត៍ ព្រី សែម លូ កាណាត៍ រ៉ាវីរ។

៧ កេះណោះ អាញ កាតាំង ប៉ានីរ រ៉ះ ផា "អី ពេត្រុះ ហាក់ អ្យក់ ប៉ាន់តៅ កាណា ត៍ អា ពុះ សា ពិ"។

៨ ហះកា អាញ តើល ផា "អូ អុះ ពី តាំងឡា ខង អាញ អូ យើយ សា កាណា ត៍ ញ៉ា ឡាក់ ចាបាប់ អូ អន់ សា លូ កាណាត៍ អូ ដាក់ ណោះ អុះ"។

៩ ហះកា ប៉ានីរ ណោះ តើល ឡើង ប្លែង ម៉ោញ ទង ណារូ ផា "កាណាត៍ ញ៉ា ឡាក់ ប្រ្រៈ ប៊កកាតយ័ ទី តាក់ អន់ដាក់ កេះ អីស អូ ត្រត់ ផា អូ ដាក់ អុះ"។

១០ សារ ណោះ កើត ពីរ ទីល ប្លែង ទង កេះណោះ អ្យក់ ហាវ កាណាត៍ ណោះ ទី ពីង ប្លែង ណារូ។

១១ ផះ ណោះ ផាឌី ទី ម្នាក់ កាម៉ាក់ ប្លែង ដូរ ពីរ ឡើង មៀង កេសារៀ ឡាក់ ណាំង អាញ អន់ខែ កា ពីរ ទីល ហះ អំបារ ហី ញីន អ្វី ណោះ ឡុត។

១២ ប៉ាងាត៍ ប៉ាលីង ប្រ្រៈ រ៉ះ កា អាញ ប្រើ ឡាក់ អន់ខូ លូ អន់ខែ អូ អន់ រើស ម៉ាត់ អុះ*។ ទី អុះ ម៉ី ត្រោ ដូរ អា ឡាក់ អន់ខូ លូ អាញ ដេល ញីន ម៉ុត ពីង ហី រត៍ ណោះ។

១៣ អ៊ែ កា រ៉ះ កា ញីន ឡើង សារ អ៊ែ ប៊ីប៊ី បិយ ប្រ្រៈ ម៉ោញ ដូរ ម៉ុត កាណុង ហី អ៊ែ លូ រ៉ះ ផា "ហត់ អីស ប្រើ ពូ ឡាក់ ប៉ាក់ មៀង យ៉ុបប៉ា រ៉ះ កា ស៊ីម៉ុន ឡាក់ ពូ អន់ សិច ផា ពេត្រុះ ប្រើ ឡាក់ ប៉ាក់ អា។

១៤ អ៊ែ ចឹង រ៉ះ ប៉ានីរ ប្រ្រៈ ម៉ាត់ អីស លូ ខាប់ខូ ហី ក្រាន អីស ទិខូ ចឹង ទី ប្រ្រៈ តង់ អន់ដីស"។

* ១១:១២ ១១:១២ អូ អន់ រើស ម៉ាត់ អុះ ហ្វា ពូ ត្រាក់ លូ តី ម៉ោញ ចំលួន ត្រាក់ ផា អូ អន់ ប៉ាំងត្រ ប៉ាំងត្រាន់ អុះ ។

១៥ ផ្ទះ អាញ កាកាប ប៉ាដាត ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ ជីវ ម៉ុត ពីង អន់ខៃ ឡាក់ កា ម៉ុត អ្នែ ពីង ពិន ពៃ ដេល។

១៦ ផ្ទះ ណោះ អាញ កា កាចាំង ឡឹង ប៉ានីរ យីស៊ូ ឡាក់ ពី តាំងឡា ពិន ទី រ៉ះ ជា "រតី យូហាន បាំងហុំ ពូ លូ ទៀក ហះកា អាញ ចឹង បាំងហុំ អន់ដីស លូ ប៉ាដាត ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ ឡុក"។

១៧ ផ្ទះ ប្រ្លឹះ បិកកាតយី អន់ ប៉ាដាត ប៉ាលីង អ៊ែ កា អន់ខៃ ឡាក់ កា អ៊ែ អន់ កា ពិន ដេល ផ្ទះ សៀ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន អាញ អា ប៉ាណូស នី ចម៍ បះ ខិន ទីប ប្រ្លឹះ ?»។

១៨ ផ្ទះ អន់ខៃ កាតាំង សារ ណោះ កេះ អន់ខៃ ដាក់ ពុត ហង អន់ខៃ កា ប៉ានេ ប្រ្លឹះ បិកកាតយី លូ កាប ផ្ទះ «យី៖ សុនសាត អន់ទៀត កា ប្រ្លឹះ អន់ អន់ខៃ បុនពែង ពុត ពៀក ភៀ អន់ ទី អាញ រីស ដេល»។

សារ ម្នាក់ សៀ យីស៊ូ អ្នែ ពីង មៀង អន់ទីយ៉ុក

១៩ កាប៉ាច ម្នាក់ បក់ សាតាក់ តាប្រ្លឹះ តាប្រ្លាំង ញុន កា ពូ ប្រ្លឹក អូ ដាក់ កា អន់ ខៃ ផ្ទះ រាំងរាំង ពូ ប៉ាន់តោ សាតេផាន អន់ខៃ ឡាក់ ទីល ប៉ាក់ ខេត ភេនិះ បក់ អន់ដា ទីល ប៉ាក់ តាគ្វាល់ គីប្រ្លឹះ បក់ អន់ដា ណារ ទីល ប៉ាក់ មៀង អន់ទីយ៉ុក ។ អន់ខៃ អូ ទី រ៉ះ ប៉ានីរ ប្រ្លឹះ កា សុនសាត អន់ទៀត អុះ រ៉ះ ដឹង កា សុន សាត អ៊ីស្រាអែល ណោះ ហង។

២០ ហះកា ទី កាំឡាំង អន់ខៃ បក់ ឡឹង តាគ្វាល់ គីប្រ្លឹះ លូ ឡឹង មៀង គីរេន ឡាក់ ទីល ប៉ាក់ មៀង អន់ទីយ៉ុក កេះណោះ រ៉ះ សារ ដាក់ ឡឹង យីស៊ូ កា សុនសាត ក្រិក ដេល។

២១ ប្រ្លឹះ បិកកាតយី កា តដី អន់ខៃ លូ ទី ប៉ាណូស អៀង ដូរ សៀ លូ បុន ពែង ពុត ពៀក ណាំង ប្រ្លឹះ បិកកាតយី។

២២ សារ អា កា តាំង ទីល ក្រំ ហៀន សារ ប្រ្លឹះ អ្នែ ពីង មៀង យេរុសាឡឹម អន់ខៃ កា ប្រើ បាណាបះ ឡាក់ ប៉ាក់ មៀង អន់ទីយ៉ុក។

២៣ ប៉ាក់ អ៊ែ ទីល កេះ អ៊ែ បប័ ប្រ្លឹះ បិកកាតយី ដាក់ កា ពូ នីណោះ អ៊ែ ហោក ខាក់ អ៊ែ កា អន់តត់ ប៉ាតោ កា ពូ អន់ ប្រ្លឹក ពូយ យីស៊ូ ឡាក់ ពី តាំងឡា ទី ពុត ទី ពៀក លើយ

២៤ ខង អ៊ែ ឡាក់ ប៉ាណូស ដាក់ ត្រង់ ទីប ទី ប៉ាដាត ប៉ាលីង ប្រ្លឹះ ដាក់ កា ខាក់ ប៉ាណាំ ពុត ពៀក អ៊ែ លូ អ៊ែ សៀ ខាក់ ដេល។ ផ្ទះ ណោះ ទី ប៉ាណូស អៀង ដូរ ណារ ម៉ុត សៀ យីស៊ូ ដេល។

២៥ កេះណោះ ណារ បាណាបះ ឡាក់ ប៉ាក់ មៀង តើសុះ ភៀ ណាំង សូល។

២៦ ប៉ាត់ អើ បឺប សូល កេះ អើ ជៀក ឡា ប៉ាត់ មៀង អន់ទីយ៉ូក។ អន់ខៃ អៃ អន់ខូ លូ ក្រុំ ហៀន សារ ប្រ្រៈ ពីង មៀង ណោះ ម៉ោញ សាណាំ ទីប ប៉ាង ហៀន ប៉ានីរ ប្រ្រៈ កា កាំឡាង អៀង ដេល។ ពីង មៀង អន់ទីយ៉ូក ណោះ ហង សាត់ ប៉ាន់ដា ពូ អន់ សិច ម្នាក់ សៀ យីស៊ី ផា ម្នាក់ គ្រិសាទៀន។

២៧ រ៉ាងរ៉ាង ណោះ ទី ម្នាក់ រ៉ាគីយ ប្រ្រៈ ពីះ ឡើង មៀង យេរូសាឡឹម ឡា ប៉ាត់ មៀង អន់ទីយ៉ូក។

២៨ កាណាង ម្នាក់ រ៉ាគីយ ប្រ្រៈ ណោះ ទី ប៉ាណូស ម៉ោញ សិច អាកាបុះ អើ អ្សរ អន់តារ រំ ពូយ ប៉ាដាត ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ផា អៃ បាប៊ែត ណារ៉ូ ចឹង កើត ឡាយុត ប៉ាញ ទីប អង់កក់ តេះ។ ឡាយុត ណោះ កា កើត តាទីច ផះ រ៉ាង រ៉ាង សាដាច់ កូខៀ។

២៩ ម្នាក់ សៀ កា វែរ ពុត ប៉ាហ្វើ លៀន ភៀ តង់ ម្នាក់ សៀ បក់ អៃ ប៉ាត់ ខេត យូដា តាម អន់ខៃ ទី ឡាកោ ពៀ ឡាកោ អើ។

៣០ អន់ខៃ កា ប៉ាតុំ លៀន កេះណោះ ប៉ាហ្វើ ពីង បាណាបះ លូ សូល អ្សក់ ឡា អន់ កា ម្នាក់ ក្រាត់ តាំងកង់។

១២

សារ ពូ ប៉ាន់តៅ យ៉ាកុប លូ រ៉ុប ពេត្រុះ

១ ផះ រ៉ាងរ៉ាង ណោះ សាដាច់ ហេរត * ប្រ្រៈ អូ ដាក់ កា កាំឡាង ក្រុំ ហៀន សារ ប្រ្រៈ បក់ អន់ដា។

២ អើ ប្រើ ពូ ប៉ាន់តៅ យ៉ាកុប ឡាក់ មី យូហាន លូ ដារ។

៣ សារ ណោះ អើ បឺប ផា ត្រុត ពុត សុនសាត អីស្រាអែល អើ កា ប្រើ ពូ ឡា រ៉ុប ពេត្រុះ ឡុត ផះ ណោះ ត្រុត ផះ ពូ ប្រ្រៈ ប៊ុន ណាំ ប៉ាង ឡាតាំង ។

៤ ប៉ាត់ អើ រ៉ុប ពេត្រុះ ទី កេះ អើ កា ចែត កាណាង ខុក។ កេះណោះ អើ ប្រើ តាហាន ប៉ាន់ ក្រុំ អៃ ញ៉ាម កាណាង ម៉ោញ ក្រុំ ប៉ាន់ ដូរ។ អើ យីត ចឹង អ្សក់ ឡា តាត់ស៊ុន សារ ពេត្រុះ ហះ ម៉ាត់ ម្នាក់ ប៉ាសុន ប៉ាត់ រ៉ាវ៉ាច ដាវ ប៊ុន ទ្រូង ទៀ។

៥ ទីល នីណោះ ពូ ត្រុន ពេត្រុះ កាណាង ខុក កាប៉ាច់ ក្រុំ ហៀន សារ ប្រ្រៈ អន់ខៃ ប៉ាណាំ គូប ម៉ន់ ឡោម ប្រ្រៈ បិកកាតយ័ ទី ពុត ទី ពៀក សារ៉ាប កា អើ។

៦ ម៉ាង អន់ទ្រូល ឡើង សាដាច់ ហេរត ចឹង តាត់ស៊ុន សារ ពេត្រុះ ម៉ាង ណោះ ពេត្រុះ តែប ពីង អន់តិគី ម្នាក់ តាហាន ពៀរ ដូរ ទីប ទី ច្រាល ពៀរ កា សែក កត់ ដុង តី អើ ទីប ទី ម្នាក់ តាហាន ញ៉ាម អំបារ ខុក ដេល។

* ១២:១ ១២:១ សាដាច់ ហេរត អា យី សោ ហេរត ឡាក់ ប្រ្រៈ សាដាច់ រ៉ាងហៃ ផះ យីស៊ី កើត ពៃ។

៧ ផាឌី ទី បិយ ប្រ្រឹះ បិកកាតយ័ ពីរ ទីល លូ ទី តាតារ កាណុង ខុក។ បិយ ប្រ្រឹះ រ៉េ ពេត្រុះ កាក្រុះ អើ ហះ សានែង លូ រ៉ះ ផា «ហាត់ អ្សរ ប្រ្រាល»។ ច្រាល ណោះ កា តាប៉ូច ឡើង តី អើ ឡូត។

៨ បិយ ប្រ្រឹះ បិកកាតយ័ រ៉ះ កា អើ ផា «ចែក ម៉ា អើវ ជិះ កឹប ពិ»។ អើ កា ប្រ្រឹះ ក៏ ព្យយ។ បិយ ប្រ្រឹះ រ៉ះ ណារ ផា «ពៀត អារ គ្រិន ច ចាក ព្យយ អាញ»។

៩ ពេត្រុះ កា ចាក ឡាច់ ឡើង ខុក ព្យយ បិយ ប្រ្រឹះ អើ អូ អូ អន់តត់ ផា សារ បិយ ប្រ្រឹះ ប្រឹក ណោះ ឡាក់ សារ តាទីច អុះ អើ សាមីក កា អើ អំប៉ោ។

១០ បិយ ប្រ្រឹះ លូ ពេត្រុះ ចាក រ៉ាវ៉ាច់ ឡើង ចារ ញ៉ាម ទី ម៉ោញ លូ ចារ ញ៉ាម ទី ពៀរ ឡា ទីល ប៉ាត់ អំប៉ោ ប៉ាសយ័ តែង ទ្រង ឡា ប៉ាត់ មឿង អំប៉ោ ណោះ កា តាបើក អើ ទៅ ហះ ម៉ាត់ អន់ខែ។ អន់ខែ កា ចាក ឡា ប៉ាត់ ទ្រង ម៉ោញ ណារ បាបើត ឡើង ណោះ ផាឌី បិយ ប្រ្រឹះ ណោះ ហ៊្យង តាតិង ឡើង ពេត្រុះ ហង។

១១ ពេត្រុះ កា ហ្លង់ ប៉ាណូស លូ កាប ផា «កិញ អៀ អាញ អូ កេះ សារ អា យី សារ តាទីច ប្រ្រឹះ បិកកាតយ័ ប្រើ បិយ អើ ពីរ តោះ ឡើយ អាញ អន់ រ៉ាវ៉ា ច់ ឡើង តី សាដាច់ ហោរត លូ អន់ រ៉ាវ៉ាច់ ឡើង សុនសាត អ៊ីស្រាអែល ឡាក់ យឹត ប្រឹក អូ ដាក់ កា អាញ»។

១២ ប៉ាត់ អើ ហ្លង់ ឡើង សារ ណោះ កេះ អើ ឡា ប៉ាត់ ហី ម៉ាវ មើត យូហាន ឡាក់ ពូ អើ ផា ម៉ាកុះ ឡាក់ ចារ ម្នាក់ កាំឡាំង អៀង ផះ អ្វៃ ប៉ាតុំ គូប មន់ ឡោម ប្រ្រឹះ។

១៣ ផះ អើ កាខត់ អំប៉ោ ទី ទុច អង់កាន់ ម៉ោញ ដួវ សិច រ៉ូដា អើ ឡា អំប៉ោ។

១៤ អង់កាន់ ណោះ អន់ហ្គាល់ កា ប៉ានីរ ពេត្រុះ។ ញុន កា អើ ហោក តា ឡាម អើ អូ បើក អំប៉ោ អុះ អើ ប៉ាន់តាន ឡា រ៉ះ លូ កាំឡាំង ផា «ពេត្រុះ ទីល ប៉ាត់ អា កេះ អើ អ្វៃ អន់តារ ហះ អំប៉ោ»។

១៥ ហះកា ពូ កាប កា អង់កាន់ ណោះ ផា «អីស អា អន់ទ្រុយ កេះ»។ អើ កា ប៉ាតែក លូ ពូ ផា «អូ អុះ អើ តាទីច កេះ»។ ពូ កាប ណារ ផា «បិយ ប្រ្រឹះ ឡាក់ រ៉ាំងហៃ អើ តះ»។

១៦ ពេត្រុះ អ្វៃ កាខត់ អំប៉ោ ហះ ណោះ ហង អន់ខែ កា ឡា បើក អំប៉ោ កា អើ ប៉ាត់ បំបី អើ ពូ ញុម ខាក់។

១៧ ពេត្រុះ ប្រឹក សាញ៉ា អន់ ពូ អ្វៃ រ៉ាដាប់ កេះណោះ អើ រ៉ះ ឡើង សារ ប្រ្រឹះ បិកកាតយ័ តង អើ អន់ ចាក រ៉ាវ៉ាច់ ឡើង ខុក។ អើ កាប ផា «ហាត់ អ្សក សារ អា ឡា រ៉ះ កា យ៉ាកុប † លូ អុះ មី អន់ទៀត អន់ អូ ដេល»។ កេះណោះ អើ ចាក ឡាច់ ឡើង ចារ ណោះ ឡា ប៉ាត់ ចារ អន់ទៀត ណារ។

† ១២:១៧ ១២:១៧ យ៉ាកុប អា យី អុះ យីស៊ី អើ ប្រឹក ម៉ែត ណារ ផា ម្នាក់ សៀ យីស៊ី ដេល អូ ត្រត់ យ៉ាកុប ឡាក់ សី យីស៊ី កាណុង សី ១២ ដួវ ណោះ។

១៨ ប៉ាត់ តារ កាំលី ម្នាក់ តាហាន វ៉ាចក់ វ៉ាចល់ រ៉ុន វ៉ាយ ខាក់ ខង ពេត្រុះ ហ៊្វៀង តាតិង អូ អូ កា ឡាំ ប៉ាត់ ចំ។

១៩ ណោះ សាដាច់ ហេរត កា ប្រើ ពូ ចាក ណាំង ពេត្រុះ ហះកា អូ បំប៉ អុះ។ អើ កា អំបញ្ជី ម្នាក់ ញ៉ាម កេះណោះ អើ ប្រើ ពូ អ្សក់ ឡាំ ប៉ាន់តៅ អ្នា ត ម្នាក់ ញ៉ាម ណោះ។ កេះណោះ សាដាច់ ហេរត ចាក ឡាច់ ឡើង ខេត យូដា ឡាំ អ្នែ ប៉ាត់ មឿង កេសារៀ។

សារ សាដាច់ ហេរត តៅ

២០ ផះ រ៉ាំងរ៉ាំង ណោះ សាដាច់ ហេរត អឹក ខាក់ កា ម្នាក់ ប៉ាសុន មឿង ទីរ៉ុះ លូ ម្នាក់ ប៉ាសុន មឿង ស៊ីដុន ទីល នីណោះ អន់ខែ វែវ ពុត ឡាំ រ៉ះកេះ ប៉ាត់ សា ដាច់។ អន់ខែ កា ឡាំ កាកាប លូ បក់ ប្រឹក្តី ងារ រ៉ាំងហៃ ហី សាដាច់ ហី សិច អើ ប្តាសាតុះ។ ប៉ាត់ អន់ខែ ឡោម អើ កេះ។ អន់ខែ កាប ឡោម លូ សាដាច់ ឡុក បំរ អន់ ត្រុត់ លូ គូប សោប ខង អន់ខែ តងកាន សាណា ឡើង ប៉ាថេត សា ដាច់ ហេរត។

២១ ប៉ាត់ ទីល ដាវ កាំឡុត់ កេះ សាដាច់ ហេរត កាសិប ពៀត ខោ អារ សា ដាច់ អើ អង់អ្នែ ពីង ត្រេត សាដាច់ កេះណោះ កាប លូ ម្នាក់ ប៉ាសុន។

២២ ប៉ាត់ ប៉ាសុន កាតាំង អើ កាប នីណោះ ពូ កាប ម៉ែៗ ផា «បក់ កាប អា យី ប្រ្រះ ហង អូ ត្រុត់ ប៉ាណូស ដោច អុះ»។

២៣ ម៉ោញ ទ្រុ ឡើង ណោះ ផាឌី ទី បិយ ប្រ្រះ បិកកាតយ័ ឡាំ តាត់ អង់អឹក សា ដាច់ ហេរត អន់ អើ តៅ កា ប្រាយ សា ខង អើ អូ ប៉ានេ ប្រ្រះ បិកកាតយ័។

២៤ កាប៉ាច់ ប៉ានីរ ប្រ្រះ បិកកាតយ័ កាតាំង លៅ ហើង អៀង ពូ កាម៉ុត សៀ ហើង អៀង ដេល។

២៥ កាប៉ាច់ បាណាបះ លូ សូល ប៉ាត់ អន់ខែ ជិន លៀន កេះ។ កា សិត ឡើង មឿង យេរុសាឡឹម ណាវ អ្សក់ សិត ទីប យូហាន ឡាក់ ពូ អើ ផា ម៉ាកុះ សិត អន់ ខូ ដេល។

១៣

សារ ពូ ប្រើ បាណាបះ លូ សូល ចាក ឡាំ រ៉ះ សារ យីស៊ី

១ កាណុង កាំឡាំង ក្រុំ ហៀន សារ ប្រ្រះ អ្នែ ពីង មឿង អន់ទីយ៉ុក ទី ម្នាក់ វ៉ាគីយ ប្រ្រះ លូ ទី ម្នាក់ ណែយូ ប៉ាំង ហៀន សារ ប្រ្រះ។ ទី ឡាក់ កា បា ណាបះ ស៊ីមៀន ឡាក់ ពូ អើ ផា នីគើរ លូ គៀស ឡាក់ ពីរ ឡើង មឿង គី វែន សូល លូ ម៉ាណាអេន ឡាក់ ប្រឹក្តី អុះ សាដាច់ ហេរត *។

* ១៣:១ ១៣:១ សាដាច់ ហេរត អា យី គន ហេរត ឡាក់ ប្រឹក្តី សាដាច់ រ៉ាំងហៃ ផះ យីស៊ី កើត ពៃ យី ពី ហេរត បក់ តៅ កា ប្រាយ សា ពៃ ដេល។

២ ផ្ទះ អន់ខែ អ្នក សាំប្រ័ះ ប៉ានេ ប្រ័ះ ប៊ិកកាតយ័ ទីប អូ សា សាណាញ៉ា ជា ឌី កាតាំង ប៉ានីរ ប៉ាង៉ាត់ ប៉ាលីង ប្រ័ះ ដាក់ កាខាក់ រំ ជា «ហាក់ អ្យក់ ឡាច់ បាណាបះ លូ សូល អន់ អ្នក តាង ឡឹង ពូ ខង អាញ អ្យក់ អន់ខែ ភៀ ប្រ័ត់ ងារ កា អាញ»។

៣ កេះ អន់ខែ ម៉ន់ អើ ប្រ័ះ កេះ ៗ អន់ខែ កា ម៉ន់ សាប៉ាក់ ពីង បាណាបះ លូ សូល កេះណោះ ប្រើ អន់ខែ ញៀរ ដូរ ឡាច់ ចាក។

សារ បាណាបះ លូ សូល ឡា ប៉ាក់ តាក្វាល់ គឺប្រ័ះ

៤ ទីល នីណោះ អន់ខែ កា ឡាច់ ចាក ពូយ ឡាក់ កា ប៉ាង៉ាត់ ប៉ាលីង ប្រ័ះ ដាក់ កាខាក់ ប្រើ អន់ខែ ណោះ ហង។ អន់ខែ ឡា ប៉ាក់ មៀង សេលើសៀ កេះ ណោះ ឡាច់ ឡឹង មៀង ណោះ ដីរ ជិះ កាំប៉ាន់ ឡា ប៉ាក់ តាក្វាល់ គឺប្រ័ះ។

៥ ប៉ាក់ ទីល មៀង សាឡាមីន កេះ អន់ខែ រំ សារ ប្រ័ះ ប៊ិកកាតយ័ កាណុង រ៉ោង សុនសាត អ៊ីស្រាអែល ទីប ទី យូហាន តង់ អន់ខែ ដេល។

៦ ផ្ទះ អន់ខែ ចាក ពីង តាក្វាល់ ណោះ លើយ ទីល មៀង ប៉ាផ្ទះ អន់ខែ បំបំ គ្រូ អំហូ ម៉ោញ ដូរ សុនសាត អ៊ីស្រាអែល សិច អើ បារយេស៊ី អើ តាក់ អំប្រ័ត់ រ៉ាគីយ ប្រ័ះ។

៧ គ្រូ អំហូ ណោះ អើ អ្នក លូ ម៉ែត រ៉ាំងហៃ ខេត សិច ស៊េគៀស ប៉ូឡុះ អើ ឡាក់ ប៉ាណូស ហ្យាំង សាឡាច់។ ម៉ែត រ៉ាំងហៃ ខេត ណោះ អើ ប្រើ ពូ ឡា ជៀក បាណាបះ លូ សូល ពីះ ប៉ាក់ អើ ខង អើ បិច សាំយ៉ាំង ប៉ានីរ ប្រ័ះ ប៊ិកកាតយ័។

៨ ហះកា បារយេស៊ី (សិច អើ កាប ពូយ សុនសាត ក្រិក យី អេលីម៉ះ) អើ អ៊ីក កា បាណាបះ លូ សូល អើ កាប ប៉ាតះ អូ អន់ ម៉ែត រ៉ាំងហៃ ខេត សៀ អុះ។

៩ ផ្ទះ ណោះ សូល ឡាក់ ពូ អើ ជា ប៉ូល អើ ទី ប៉ាង៉ាត់ ប៉ាលីង ប្រ័ះ ដាក់ កាខាក់ ប៉ាណាំ ពុត ញៀក អើ អើ កា ប៉ាញចាក់ ហៃ អេលីម៉ះ

១០ កេះណោះ កាប ជា «អី គន ប្រ័ះ ប៊ិត សាតាំង ឡាក់ អូ ដឹង ប៉ាលុ ពូ លូ ទី ពុត ប៉ាញ៉ា ពូង ប៉ាច់ គ្រីប នែរ អីស ឡាក់ តាម៉ុរ លូ សារ ដាក់ គ្រីប នែរ ដេល។ ញ៉ា អីស អូ ចៃ ប អ្នក កាប ប៉ាតែក លូ សារ ដាក់ ត្រង់ ម៉ះ ប្រ័ះ ប៊ិក កាតយ័ អា ?

១១ ហៃ កិញអៀ អា ប្រ័ះ ប៊ិកកាតយ័ អ៊ីក កា អីស អីស ចឹង ម៉ាម៉ាំង ម៉ាត់ ទុញ ប៊ិត អូ បំបំ តាតារ អុះ»។ ជាឌី ម៉ាត់ អើ កា ម៉ាម៉ាំង តាទីច ហៃ ញ៉ា កា អូ បំបំ អុះ អើ ចាក រ៉ាបត់ រ៉ាវ៉ែ រ៉ាវី ណាំង ពូ ប្រើ ទុង តី អើ។

១២ ផ្ទះ ម៉ែត រ៉ាំងហៃ ខេត បំបំ សារ ណោះ អើ កា សៀ ឡុត ទីប ញម ខាក់ ឡឹង សារ អន់ខែ ប៉ាំងហៀន ប៉ានីរ ប្រ័ះ ប៊ិកកាតយ័ ណោះ។

សារ ប៉ូល លូ បាណាបៈ ឡាន់ ប៉ាក់ មឿង អន់ទីយ៉ូក ពីង ខេត ពីស៊ីខៀ

១៣ ប៉ូល លូ គូប អ៊ែ ជីរ ជិះ កាំប៉ាន់ ចាក ឡាច់ ឡឿង មឿង ប៉ាផ្លុះ ឡាន់ ទីល ប៉ាក់ មឿង ពើកា ពីង ខេត ប៉ាមភីលៀ។ ផៈ ណោះ យូហាន កា ក្លុះ ឡឿង អន់ខែ សីត ប៉ាក់ មឿង យេរូសាឡឹម ណារ៉ុ។

១៤ ហៈកា ប៉ូល លូ គូប អ៊ែ ចាក ឡាច់ ឡឿង មឿង ពើកា ណោះ ណារ៉ុ ឡាន់ លើយ ទីល មឿង អន់ទីយ៉ូក † ប៉ាក់ គួយ ខេត ពីស៊ីខៀ។ ពីង ដារ ពូ វ៉ាឡុរ អន់ខែ ឡាន់ អ៊ែ ប៉ាក់ រ៉ោង ម៉ះ សុនសាត អ៊ីស្រាអែល។

១៥ កេះ ពូ អាន ចាបាប់ ប្រ្លៈ លូ សារ វ៉ាគីយ ប្រ្លៈ កេះ។ ម៉ែត រ៉ាំងហៃ រ៉ោង ប្រើ ពូ ឡាន់ រ៉ះ កា អន់ខែ ជា «អ៊ែ អុះ ម៉ិ ផា អន់ដីស ទី សារ ញ៉ា ប៉ិច អន់តត់ ប៉ាតោ កា មូត ប៉ាសុន ប៉រ អន់ដីស អន់តត់ ពិ»។

១៦ ប៉ូល កា អ្សរ អន់តារ លីក តី ប្រ្លៈ សាញ៉ា កេះណោះ កាប ជា «អ៊ែ អុះ ម៉ិ អ៊ីស្រាអែល លូ មូត សុនសាត អន់ខៀត បក់ អ្សល កូត អ្សត កា ប្រ្លៈ ប៉រ អន់ដីស សាំយ៉ាំង ពិ។

១៧ ផៈ សើត ពៃ ប្រ្លៈ សុនសាត អ៊ីស្រាអែល អ៊ែ រឿស មូត រតី ពិន លូ ប្រ្លៈ អន់ ប៉ាសុន អា កើត អឿង ផៈ អ៊ែ ប៉ាក់ ប៉ាថេត អ៊ីស៊ីប ពៃ កេះណោះ អ៊ែ ប៉ាណាំ អន់ខែ ឡាច់ ឡឿង ប៉ាថេត ណោះ លូ អំវ៉ាញ អ៊ីញ ម៉ះ អ៊ែ។

១៨ ប្រ្លៈ អត់ សាំវ៉ាញ អ៊ែ អន់ខុ លូ អន់ខែ † ទុញ ៤០ សាណាំ ផៈ អ៊ែ ពីង ស្រី តីស ពៃ។

១៩ ឡឿង ឡឿង ណោះ អ៊ែ ថាំឡាយ ពូ ទិ តាំប៊ើះ សុនសាត ពីង ប៉ាថេត កាណាន កេះណោះ អន់ ប៉ាថេត ណោះ កា អន់ខែ ប្រ្លៈ ប៉ាដក់ ប៉ាជៀ។

២០ សារ ទិណោះ កើត ពីះ កាណុង រ៉ាំងរ៉ាំង ៤៥០ សាណាំ។ អន់តីត ឡឿង ណោះ ប្រ្លៈ អន់ ទី ប៉ាណូស អឿង រ៉ាំងហារ ប្រ្លៈ ម៉ែត រ៉ាំងហៃ ប៉ាថេត ណោះ លើយ ទីល រ៉ាំងហារ វ៉ាគីយ ប្រ្លៈ សិច សាំយូអែល។

២១ អន់តីត ឡឿង ណោះ ណារ៉ុ អន់ខែ ប៉រ ឡឿង សាំយូអែល អន់ ទី សាដាច់ ម៉ោញ ប្រ្លៈ កា ប្រើ សូល គន រតី តិះ ឡាក់ ផ្លង់ រ៉ាច់ បេនយ៉ាមីន ប្រ្លៈ សាដាច់ រ៉ាំងហៃ ប៉ាថេត ណោះ ទុញ ៤០ សាណាំ។

២២ ឡឿង ឡឿង ណោះ ប្រ្លៈ អ្សក់ ឡាច់ សាដាច់ សូល អ៊ែ កា ប្រើ ដារីត ហារ ប្រ្លៈ សាដាច់ រ៉ាំងហៃ អន់ខែ លូ អ៊ែ ប៉ានេ សាដាច់ ដារីត ជា "អាញ ណាំង ទី ប៉ាណូស ម៉ោញ ដូរ ឡាក់ ត្រត់ ពុត អាញ ខាក់ យី ដារីត គន យេសាយ អ៊ែ ចឹង ប្រ្លៈ ពួយ ឡាក់ កា ពុត អាញ ប៉ិច"។

† ១៣:១៤ ១៣:១៤ មឿង អន់ទីយ៉ូក អា អូ ត្រត់ មឿង អន់ទីយ៉ូក ពីង ខេត ស៊ីវី ឡាក់ ចារ ប៉ូល អ៊ែ អន់ខ្មែល ពៃ អុះ។ † ១៣:១៨ ១៣:១៨ អត់ សាំវ៉ាញ អ៊ែ អន់ខុ លូ អន់ខែ ហ្វា ពូ ប្រាក់ លូ តី ម៉ោញ ចំលួន ប្រាក់ ផាះ រ៉ាំងហៃ អន់ខែ ។

២៣ កាណុង ផ្ទុំ រ៉ាច់ សាដាច់ ដាវីត អា ហង ប្រ្រៈ បិកកាតយ័ អន់ កើត ប៉ាណូស ម៉ោញ ដួវ យី បក់ ចឹង តង់ សុនសាត អ៊ីស្រាអែល ពួយ សារ អែរ សា ញ៉ា ពៃ ប៉ាណូស អា យី យីស៊ី។

២៤ អន់ទ្រួល ឡឹង យីស៊ី ពីរៈ ទីល រត័ យូហាន ទី រ៉ះ កា សុនសាត អ៊ីស្រា អែល ទិខ្ច ជា "ត្រក់ បុនពែង ពុត ពៀក លូ អន់ អាញ បាំងហុំ អន់ដីស"។

២៥ ប៉ាត់ រត័ យូហាន ប្រ័ត័ ងារ អែរ បើត ចឹង កេះ អែរ រ៉ះ កា ពូ ជា "នីចម៍ អន់ដីស សាមីក៍ ជា ញើ អាញ អា? អាញ អា អូ ត្រក់ សាដាច់ អន់ដីស ក្យា ត់ ណោះ អុះ។ ហះកា ហៃ បក់ ពីរៈ អន់តីត ឡឹង អាញ តោ អាញ អា តាឡេះ កើប កា អែរ កា អូ យី សា"។

២៦ «អី អុះ ម៉ី ឡាក់ ផ្ទុំ រ៉ាច់ រត័ អាប្រាហាំ លូ សុនសាត អន់ទៀត ឡាក់ អ៊ុល កូត័ អ្យុត កា ប្រ្រៈ បិកកាតយ័ ប្រ្រៈ អន់ ប៉ានីរ អែរ កាប ឡឹង សារ តង់ អា យី អន់ កា ពិន ទិខ្ច អា ហង

២៧ ខង ម្នាក់ អែរ ពឹង មៀង យេរូសាឡឹម លូ ម្នាក់ ម៉ែត រ៉ាងហៃ អន់ខែ អន់ខែ អូ អន់ហ្គាល់ យីស៊ី អុះ លូ អូ ហ្គង់ ឡឹង សារ រ៉ាតីយ ប្រ្រៈ ទី រ៉ះ ឡាក់ អន់ខែ អាន រ៉ប ដាវ រ៉ាឡូវ ណោះ ដេល។ អន់ខែ កាប សារ ជា យីស៊ី ត្រក់ តោ ត្រក់ ឡាក់ កា សារ រ៉ាតីយ ប្រ្រៈ ទី រ៉ះ អន់ទ្រួល ណោះ ហង។

២៨ យ័ៈ អន់ខែ ណាំង សារ យីស៊ី យច អូ ប៉ប កាតាម កា អន់ខែ ប្រើ រត័ ពីឡាត ប៉ាន់តោ អែរ ដេល។

២៩ ប៉ាត់ អន់ខែ ប្រ័ត័ ត្រក់ ឡាក់ កា សារ ឡាក់ ច្រាត់ កាណុង ផាប ប៉ានីរ ប្រ្រៈ គ្រីប ទី កេះ ពូ កា អ្យក់ ជីវ ប៉ាទ្រូ យីស៊ី ឡឹង អ៊ឹង តប់ កាណុង រ៉ុង ប៉ានី ម។

៣០ ហះកា ប្រ្រៈ បិកកាតយ័ តាត់ អង់រីស សីត យីស៊ី ណារ៉ូ។

៣១ អែរ កា តាំបាង ឡាកោ អន់ កា ម្នាក់ បក់ ចាក អន់ខ្ច លូ អែរ ឡឹង ខេត កា លីឡេ ឡាក់ ប៉ាត់ មៀង យេរូសាឡឹម ឡឹង អន់ទ្រួល ពៃ អន់ អន់ខែ ប៉ប អែរ ទុញ ដាវ។ យី ម្នាក់ ទិណោះ ហង ឡាក់ ប្រ័ត័ ជាញ៉ាន កា អែរ ទីល ម្នាក់ ប៉ាសុន រ៉ប ដាវ អា។

៣២ ទីល នីណោះ ញីន ផះ អែរ រ៉ះ សារ ដាត់ អា កា អន់ដីស យីៈ សារ សា ញ៉ា ឡាក់ ប្រ្រៈ បិកកាតយ័ ទី សាញ៉ា លូ រត័ ពិន

៣៣ អែរ ប្រ័ត័ ពួយ ភៀ ទី ខា កា ពិន ឡាក់ ផ្ទុំ រ៉ាច់ ម្នាក់ ណោះ ហង យី ប្រ្រៈ រឺស យីស៊ី ឡាក់ អែរ ទី រ៉ះ កាណុង អញសែរ ប៉ានេ ប្រ្រៈ ឡេក ទី ញើរ ផាះ

អីស អា ហង គន អាញ
ដាវ អា អាញ អន់ ពូ អូ អន់តត់ ជា អីស គន អាញ តាទីច។ S

៣៤ កាប៉ាច់ សារ ប្រៀ: បិកកាតយ័ តាគ់ អង់រីស សីត យីស៊ូ អូ អន់ អោម ហូ
ច់ ប្រៀ: ទី រ៉ះ ផា នីអៀ "អាញ ចឹង អន់ សារ ដាក់ កា អន់ដីស ឡាក់ ត្រក់ ម៉ឹង
ឡាក់ កា អាញ សាញ៉ា លូ ដារីត ពៃ"*។

៣៥ ណោះ ហង បះ អើ រ៉ះ កាណុង អញស៊ី ប៉ានេ ប្រៀ: អន់ទៀត ណារ៉ូ ផា
"អីស ចឹង អូ អន់ ប៉ាទ្រូ អើ ឡាក់ ប៉ាណូស ដាក់ ម៉ះ អីស អោម ហូច់ ណោះ
អុះ"†។

៣៦ សាដាច់ ដារីត ប្រឹគី ងារ ប្រៀ: បិកកាតយ័ ពីង រ៉ាំងហារ អើ ណោះ កេះ
ណោះ អើ តៅ ហង ពូ តប់ ប៉ាទ្រូ ដារីត កាណុង រ៉ឹង អន់ខូ លូ ប៉ាទ្រូ មូត រ៉ក់
អើ ប៉ាទ្រូ អើ កា អោម ហូច់ ដេល។

៣៧ កាប៉ាច់ យីស៊ូ ឡាក់ ប្រៀ: បិកកាតយ័ តាគ់ អង់រីស សីត ណោះ ប៉ាទ្រូ អើ
អូ អោម អូ ហូច់ អុះ។

៣៨ ទីល នីណោះ អី អុះ មី អន់ដីស ត្រក់ ហ្លង់ ឡឹង សារ អា ប្រៀ: បិកកា
តយ័ អូ អ្យក់ យ៉ូ បក់ ចំ សៀ យីស៊ូ លូ អន់ បក់ ណោះ រ៉ាវ៉ាច់ ឡឹង សារ យច ញន
កា យីស៊ូ

៣៩ អូ ត្រក់ ញន កា ប្រឹគី ពួយ ចាបាប់ រ៉ក់ ម៉ូសេ ណោះ អុះ។

៤០ ទីល នីណោះ ហក់ ឡារ៉ាំង ឡាកោ អ្យត ផែត ទី សារ កើត ពីង អន់ដីស ឡាក់
កា សារ រ៉ាគីយ ប្រៀ: រ៉ះ ផាះ

៤១ "អី មូត បីងាយ ហក់ កាដើត អូ ហ្លង់
កេះណោះ តៅ រ៉ាយ តៅ រ៉ឹង ទី ពិ
ខង អាញ ផះ ប្រឹគី ងារ ម៉ោញ ពីង រ៉ាំងហារ អន់ដីស អា
ឡាក់ ងារ អន់ដីស ចឹង អូ សៀ យៀ: ពូ រ៉ះ នីចម កាតាម"‡»។

៤២ ផះ ប៉ូល លូ បាណាបះ ឡាច់ ឡឹង រ៉ោង ពូ ជៀក អន់ខែ ឡាក់ រ៉ះ សារ ទី
អា ប៉ាក់ ដារ រ៉ាឡូរ តែង ម៉ាត់ ទៀ ណារ៉ូ។

៤៣ ប៉ាក់ ពូ លូម កេះ ៗ ទី សុនសាត អ៊ីស្រាអែល លូ មូត បក់ កេះ សុនសាត
អ៊ីស្រាអែល អៀង ដូវ ឡាក់ អ៊ូល កូតី កា ប្រៀ: បិកកាតយ័ អន់ខែ ចាក ពួយ
ប៉ូល លូ បាណាបះ។ ណោះ ប៉ូល លូ បាណាបះ កា រ៉ះ អន់តត់ ប៉ាតោ ប្រើ អន់
ខែ សៀ លើយ សារ ប្រៀ: បិកកាតយ័ ដាក់ កា អន់ខែ។

៤៤ ប៉ាក់ ទីល ដារ រ៉ាឡូរ ណារ៉ូ មូត ប៉ាសុន អ៊ែ កាណុង មៀង ណោះ បើត
ចឹង ទីខូ អ៊ែ ប៉ាក់ គូប សាំយ៉ាំង ប៉ានើរ ប្រៀ: បិកកាតយ័។

* ១៣:៣៤ ១៣:៣៤ សារ អា ឡាច់ ឡឹង អេសាយ ៥៥:៣។ † ១៣:៣៥ ១៣:៣៥ សារ អា
ឡាច់ ឡឹង ផាច់ អញស៊ី ប៉ានេ ប្រៀ: (ទីនុក/តម្កើង) ១៦:១០។ ‡ ១៣:៤១ ១៣:៤១ សារ អា ឡាច់
ឡឹង ហាបាតូក ១:៥។

៤៥ ផ្ទះ សុនសាត អ៊ីស្រាអែល បឺប កាំឡាំង អៀង នីណោះ អន់ខែ ទី ពុត សាណាំង ខាក់ កា ប៉ាណាំ គួប កាប ប៉ាតែក លូ ប៉ូល ឡឹង សារ អ៊ី បាំងហៀន ណោះ ទីប ត័ ផាម៉ាត កា អ៊ី ដេល។

៤៦ កេះណោះ ប៉ូល លូ បាណាបះ កា តើល អន់ខែ ខិនៗ ផា «ដាវ អន់ទ្រូល ពែ ញិន ត្រគ់ រំ ប៉ានី ប្រ្លះ បិកកាតយ័ អា កា អន់ដីស អន់ទ្រូល ឡឹង ពូ។ ហះ កា អន់ដីស អូ ចៃ សៀ អុះ លូ ចែក ចូត ឡាកោ ទៅ ផា អូ យី ចឹង ទី អាញ អ៊ែ អ៊ែ រ៉ីស លើយ អុះ។ ហៃ កិញអៀ អា ញិន កា ឡាំ រំ កា សុនសាត អន់ទៀត ឡុត ៤៧ ខង ប្រ្លះ បិកកាតយ័ ប្រើ ពិន អ៊ី ផា នីអៀះ

"អាញ ប្រើ អន់ដីស S ប្រគី តាតារ តាត តាតារ ទីល សុនសាត អន់ទៀតៗ ភៀ អន់ អន់ដីស អ្យក់ ឡាំ សារ ប្រ្លះ ចឹង តង់ អា លើយ អន់ ទីល ប៉ាត់ ឡាណាច តេះ" * »។

៤៨ ផ្ទះ សុនសាត អន់ទៀត កាតាំង នីណោះ អន់ខែ ហោក ខាក់ ទីប កាប ផា ប៉ានី ប្រ្លះ បិកកាតយ័ ត្រគ់ តាទីច។ ទី ម្នាក់ បក់ ប្រ្លះ រ៉េស អន់ ទី អាញ អ៊ែ រ៉ីស លើយ ម្នាក់ ណោះ កា សៀ ទីខូ តាទីច។

៤៩ ប៉ានី ប្រ្លះ បិកកាតយ័ កា កាតាំង លៅ ប៉ាញ ទីប ស្រុក ចារ រណោះ។

៥០ ហះកា សុនសាត អ៊ីស្រាអែល ប៉ាញសុះ ម្នាក់ អង់កាន់ បក់ លៅ លែង សិច ឡាក់ សៀ ប្រ្លះ ដេល លូ ប៉ាញសុះ ម្នាក់ បក់ ប្រគី កាន រ៉ាតីស ឡាក់ អ៊ែ កាណាង មៀង ណោះ ប្រើ ឡាំ ប្រគី អូ ដាក់ កា ប៉ូល លូ បាណាបះ ទីប តាំង ហ្សិត ឡាច់ អន់ខែ ឡឹង មៀង ណោះ ដេល។

៥១ ប៉ូល លូ បាណាបះ កា តាតុះ កាបក់ តេះ ឡឹង ជុង អន់ខែ † កេះណោះ ចាក ឡាំ ប៉ាត់ មៀង អ៊ីកូនៀម។

៥២ កាប៉ាច ម្នាក់ សៀ យីស៊ី បក់ អ៊ែ ប៉ាត់ មៀង អន់ទីយ៉ុក អន់ខែ ហោក រីត់ ខាក់ លូ ទី ប៉ាដាត់ ប៉ាលឹង ប្រ្លះ ដាក់ កាខាក់ ប៉ាណាំ ពុត ពៀក អន់ខែ។

១៤

សារ ប៉ូល លូ បាណាបះ រំ សារ យីស៊ី ពីង មៀង អ៊ីកូនៀម

១ អ៊ែ កាណាង មៀង អ៊ីកូនៀម កា ទី សារ ឡាក់ កា អន់ទ្រូល ដេល។ ប៉ូល លូ បាណាបះ ម្នាក់ កាណាង រោង សុនសាត អ៊ីស្រាអែល កេះណោះ រំ សារ

S ១៣:៤៧ ១៣:៤៧ អន់ដីស ពៀត គុល «អីស»។ * ១៣:៤៧ ១៣:៤៧ សារ អា ឡាច់ ឡឹង អេសាយ ៤៩:៦។ † ១៣:៥១ ១៣:៥១ តាតុះ ឡាច់ កាបក់ តេះ យី ភៀ ប្រគី សាញ៉ា ផា អន់ខែ ប៉ាសាំង លូ ពូ ណោះ។

យីស៊ី ប្រើក៏ អន់ កា ប៉ាណូស អៀង ដូរ ខាក់ សៀ យីស៊ី ទើប សុនសាត អ៊ីស្រា អ៊ែល ទើប សុនសាត អន់ទៀត។

២ ហះកា សុនសាត អ៊ីស្រាអ៊ែល បក់ អូ ចៃ សៀ អន់ខៃ ប៉ាញសុះ ម្នាក់ សុនសាត អន់ទៀត អន់ ទី ពុត អូ ដាក់ កា ម្នាក់ សៀ យីស៊ី។

៣ យី៖ នីចម៍ កាតាម ប៉ូល លូ បាណាបះ អ្នក កាណុង មៀង ណោះ ទុញ ដាវ លូ រ៉ះ សារ យីស៊ី ខិនៗ ញុន កា ម៉ឹង អេង យីស៊ី។ យីស៊ី កា តាំបាង ឡឹង សារ អ៊ែ ដាក់ យី អ៊ែ ប្រើក៏ អន់ អន់ខៃ ញៀរ ដូរ អូ ប្រើក៏ សារ អំរាញ អីញ កេង ខាក់ អន់ទៀត។

៤ ទីល នីណោះ ម្នាក់ ប៉ាសុន អ្នក កាណុង មៀង ណោះ កា ក្លះ គូប សោប បក់ អន់ដា ម៉ុត តែង សុនសាត អ៊ីស្រាអ៊ែល បក់ អូ សៀ បក់ អន់ដា ម៉ុត តែង ម្នាក់ រ៉ះ ប៉ាតាង យីស៊ី។

៥ អន់តីត ឡឹង ណោះ សុនសាត អ៊ីស្រាអ៊ែល លូ សុនសាត អន់ទៀត ទើប ម្នាក់ ម៉ែត រ៉ាំងហៃ អន់ខៃ វែរ ពុត គូប សោប ប៉ិច ប្រើក៏ អូ ដាក់ លូ ប៉ិច អ្សក់ អំហ្គោ ហ៊ីរ ប៉ាន់តៅ ប៉ូល លូ បាណាបះ។

៦ ហះកា ប៉ូល លូ បាណាបះ អូ កា ពូ ចឹង ប្រើក៏ កា អន់ខៃ នីណោះ អន់ខៃ កា សាតាក់ ឡាក់ ប៉ាក់ មៀង អន់ទៀត ណារ កាណុង ចារ លូកោនៀ ឡាក់ កា ប៉ាក់ មៀង លីសាត្រា មៀង ខើបេ លូ ចារ ឡាក់ អ្នក ជុំរណោះ។

៧ អន់ខៃ កា រ៉ះ សារ ដាក់ ឡឹង យីស៊ី ហះ ចារ ណោះ។

សារ ប៉ូល តាក់ អន់ដាក់ ប៉ាណូស កាជក ពីង មៀង លីសាត្រា

៨ កាណុង មៀង លីសាត្រា ទី កាម៉ាក់ ម៉ោញ ដូរ កាជក ជុង ឡឹង កើត អ៊ែ អង់អ្នក អូ អូ ចាក អុះ។

៩ អ៊ែ អ្នក សាំយ៉ាង ប៉ូល ប៉ាំងហៀន ប៉ានីរ ប្រើ៖។ ផះ ណោះ ប៉ូល ហៃ ប៉ាញ ចាក់ អ៊ែ លូ យីត ផា អ៊ែ សៀ ផា យីស៊ី អូ តាក់ អន់ដាក់ អ៊ែ។

១០ ណោះ ប៉ូល កាប លូ អ៊ែ តុត ពុត ផា «ហាក់ អ្សរ អន់តាវ ពី»។ អ៊ែ កា អ្សរ អន់តាវ ប្រើហា អូ ចាក ឡុត។

១១ ផះ ម្នាក់ កាឡាំង អៀង ប៉ប៉ សារ កេង ខាក់ ឡាក់ ប៉ូល ប្រើក៏ ណោះ អន់ខៃ កា ស្រីក តុត ពុត កាប សុនសាត លូកោនៀ ផា «ប្រើ៖ ម៉ាច់ កេះ ប៉ាណូស ជីរ អ្នក អន់ខៃ លូ ពិន កេះ»។

១២ អន់ខៃ អ៊ែ សិច បាណាបះ ផា ប្រើ៖ សេយ្យះ លូ អ៊ែ សិច ប៉ូល ផា ប្រើ៖

ហើម៉េះ * ខង អើ រ៉ះ សារ អៀង។

១៣ កេះណោះ ក្រាត់ វ៉ាម៉ះ ប្រ្រឹះ សេយ្យះ ឡាក់ ទី រោង វ៉ាម៉ះ ត្រង់ វ៉ាឡឹង លូ មៀង ណោះ អើ ទុង ឡាក់ រ៉ក់ ទោល លូ ចឹក កាវៀង ប៉ាការ ឡាក់ ប៉ាក់ អំប៉ារ មៀង ខង អើ បិច ពុះ វ៉ាម៉ះ អន់ កា អន់ខែ ពៀរ ដួរ អន់ខូ លូ កាំឡាំង ដេល។

១៤ ផះ បាណាបះ លូ ប៉ូល កាតាំង សារ អា អន់ខែ ហើក ខោ អាវ អន់ខែ ទៅ សាតាក់ ឡាក់ ប៉ាក់ កាំឡាំង លូ កាប តុត ពុត ផា

១៥ «ញ៉ា ត្រត់ អន់ដីស ប្រ្រឹក នីអៀ? ញីន កា ប៉ាណូស ដោច ឡាក់ កា អន់ ដីស ដេល ញីន ប៉ាណាំ សារ ដាក់ ឡឹង ប្រ្រឹះ ពីះ រ៉ះ កា អន់ដីស ភៀ អន់ អន់ដីស អ្នាត ប៉ានេ សាំប៉ះ ហិប ប្រ្រឹះ អូ ទី ខា អា កេះណោះ រ៉ុល ឡាក់ ណាំង ប្រ្រឹះ បិកកាតយ័ ឡាក់ ទី អាញ អ្វៃ រ៉ុស លើយ យី ប្រ្រឹះ ឡាក់ បាំងកើត តេះ ប៉្លង់ ទៀក សាឡឹត សាឡាយ លូ កាណាត់ ត្រឹប នែវ ឡាក់ អ្វៃ ពីង ចារ ណោះ ដេល។

១៦ រ៉ុងហារ សើត ពៃ ត្រឹប សុនសាត ប្រ្រឹះ បិកកាតយ័ អន់ អន់ខែ ប្រ្រឹក ពួយ តាម ពុត អន់ខែ ទៅ បិច។

១៧ ហះកា យ៉ះ នីចម កាតាម ប្រ្រឹះ អ្វៃ កា តាំបាង ពុត ពៀក ដាក់ ម៉ះ អើ លើយ អូ អ្នាត អុះ ភៀ អន់ ពូ អន់ហ្គាល់ អើ យី ប្រ្រឹះ អន់ ទៀក បី ឡឹង ប៉្លង់ លូ អន់ ពៀ អន់ សាណា រ៉ប់ ថុន អន់ អន់ដីស ទី សាណា សាណិត សា ផឹត លូ អន់ អន់ដីស ហោក រ៉ក់ កាណុង ពុត ដេល»។

១៨ យ៉ះ រ៉ះ សារ ទិ អា កាតាម អន់ខែ ទីប កាំឡាំង អូ អន់ អ្សក់ កាណាត់ ពុះ វ៉ាម៉ះ អន់ខែ ណោះ ប៉ិច ចឹង អូ ដាម៉។

១៩ កេះណោះ ទី សុនសាត អ៊ីស្រាអែល ពីះ ឡឹង មៀង អន់ទីយ៉ុក លូ ឡឹង មៀង អ៊ីកូនៀម កាប ប៉ាញសុះ ប្រើ កាំឡាំង អ្សក់ អំហ្គោ ហិរ ប៉ាន់តៅ ប៉ូល កេះ ណោះ អូស អ្នាត តែង ឡឹង មៀង ខង អន់ខែ សាម៉ក់ កា អើ តៅ កេះ។

២០ ហះកា ផះ មូត សៀ ឡាក់ អ្វៃ ជុំ អើ អើ កា អ្សរ ម៉ុត អ្វៃ កាណុង មៀង ណា រ៉ុ។ ប៉ាក់ ដាវ តាយ៉ាង អើ ចាក ឡាក់ ប៉ាក់ មៀង ឌើបេ អន់ខូ លូ បាណាបះ។

២១ អន់ខែ កា រ៉ះ សារ ដាក់ ឡឹង យីស៊ី ពីង មៀង ឌើបេ ណោះ ទី ប៉ាណូ ស អៀង ដួរ ម៉ុត សៀ យីស៊ី។ កេះណោះ អន់ខែ រ៉ុល សិត ប៉ាក់ មៀង លី សាត្រា មៀង អ៊ីកូនៀម លូ មៀង អន់ទីយ៉ុក ណា។

២២ អន់ខែ អន់តត់ រ៉ះ កា មូត សៀ អន់ សៀ កាខាក់ លូ កាប អន់តត់ ប៉ាតោ អន់ អន់ខែ សៀ យីស៊ី លើយ អើ កាប ផា «ពិន ត្រត់ ទី សារ ឡាក់ បាក អៀង ម៉ា

* ១៤:១២ ១៤:១២ សុនសាត ក្រិក សើត ពៃ សៀ ផា ទី ប្រ្រឹះ អៀង ខាក់ ឡាក់ អន់ខែ ប៉ានេ សាំប៉ះ។ អន់ខែ ផា ប្រ្រឹះ សេយ្យះ ឡាក់ ប្រ្រឹះ តីស ឡឹង ពូ។ កាប៉ាច ប្រ្រឹះ ហើម៉េះ ពូ ផា អើ ឡាក់ ប្រ្រឹះ រ៉ះ ប៉ាតាង ប្រ្រឹះ សេយ្យះ។

គំ ចឹង ទី ប្រ្រឹះ បិកកាតយ័ រ៉ាងហៃ រ៉ាងខ្យា»។

២៣ ផៈ ណោះ អន់ខែ រើស ក្រាគំ តាំងកង់ សាំរ៉ាប់ កា ពូ គ្រឹប ក្រុំ លូ ម៉ន់ ឡោម ប្រ្រឹះ ទីប អូ សា សាណា ញ៉ា អន់ខែ កា ម៉ន់ មប ម្ហត សៀ កា ប្រ្រឹះ បិកកាតយ័ ឡាក់ អន់ខែ សៀ។

២៤ កេះណោះ ណារ៉ូ អន់ខែ ពៀរ ដូរ ចាក តាត់ ខេត ពីស៊ីខៀ ឡាំ ទីល ប៉ាត់ ខេត ប៉ាមភីលៀ។

២៥ អន់ខែ កា រៈ ប៉ានីរ ប្រ្រឹះ ពីង មៀង ពើកា កេះណោះ អន់ខែ កា ឡាំ ប៉ាត់ មៀង អាតាលៀ។

២៦ កេះណោះ អន់ខែ ជីរ ជិះ កាំប៉ាន់ ហះ ចារ ណោះ សីត ប៉ាត់ មៀង អន់ទី យ៉ូក ណារ៉ូ យី ក្រុំ ហៀន សារ ប្រ្រឹះ ពីង មៀង អន់ទីយ៉ូក អា ហង ឡាក់ ប័រ អន់ ប្រ្រឹះ បិកកាតយ័ ប្រ័ត ដាក់ កា អន់ខែ ពៀរ ដូរ ពៃ ភៀ អន់ អន់ខែ ប្រ័ត ងារ ឡាក់ អន់ខែ ទី ប្រ័ត ណោះ កេះ។

២៧ ប៉ាត់ អន់ខែ ពីះ ទីល កេះ អន់ខែ ប៉ាតុំ ក្រុំ ហៀន សារ ប្រ្រឹះ អន់ អៃ ប៉ាតុំ គូប កេះណោះ រៈ ទិ សារ ឡាក់ ប្រ្រឹះ បិកកាតយ័ ទី ប្រ័ត អន់ខូ លូ អន់ខែ លូ រៈ សារ ប្រ្រឹះ បិកកាតយ័ អន់ ទ្រង កា សុនសាត អន់ទៀត ម៉ុត សៀ យីស៊ូ ដេល។

២៨ កេះណោះ អន់ខែ អៃ ហះ ចារ ណោះ អន់ខូ លូ ម្ហត សៀ តុត ទុញ។

១៥

សារ ម្ហត ក្រាគំ តាំងកង់ លូម ពីកសា ពីង មៀង យេរូសាឡឹម

១ ទី បក់ អន់ដា ពីះ ឡឹង ខេត យូដា ឡាំ ប៉ាងហៀន ម្ហត សៀ យីស៊ូ ជា «ជា អន់ដីស អូ កាសិត អង់ការ ប្រ័ត ពូយ គុន តាឡាប ឃើយ ឡាក់ កា រតី ម៉ូសេ រៈ ពៃ ណោះ ប្រ្រឹះ អូ តង់ អន់ដីស អុះ»។

២ ប៉ូល លូ បាណាបះ កា ប៉ាតែក លូ អន់ខែ ណោះ កាខាក់។ កេះណោះ ក្រុំ ហៀន សារ ប្រ្រឹះ កា ប្រើ ប៉ូល លូ បាណាបះ លូ កាំឡាំង អន់ខែ អន់ដា ឡាំ ប៉ាត់ មៀង យេរូសាឡឹម ភៀ ឡាំ ពីកសា ឡឹង សារ អា កា ម្ហត រៈ ប៉ាតាង យីស៊ូ លូ កា ម្ហត ក្រាគំ តាំងកង់។

៣ ផៈ អន់ខែ ចាក ណោះ ក្រុំ ហៀន សារ ប្រ្រឹះ កា តង់ អន់ខែ ដេល។ កេះ ណោះ អន់ខែ ចាក តាត់ ខេត ភេនិះ លូ ខេត សាម៉ារី ទីប រៈ កា ម្ហត សៀ យីស៊ូ ឡឹង សារ សុនសាត អន់ទៀត ប៉ិនពែង ពុត ពៀក សៀ ប្រ្រឹះ។ ប៉ាត់ ពូ កាតាំង សារ ណោះ ពូ ទិខូ ហោក រតី ខាក់។

៤ ប៉ាក់ ទីល មឿង យេរូសាឡឹម កេះ ក្រំ ហៀន សារ ប្រ្រឹះ លូ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ លូ ម្នាក់ ក្រាក់ តាំងកង់ កា ប៉ាណាំ គួប ហាប់ អន់ខែ ។ អន់ខែ កា រ៉ះ ទិ សារ ប្រ្រឹះ បិកកាតយ័ ទី ប្រ័ត័ ពីង អន់ខែ ។

៥ ហះកា ទី ម្នាក់ សៀ យីស៊ូ បក់ អ្នែ តែង ផាវ៉ាស៊ី អូរ អន់តាវ លូ កាប ផា «ត្រ គ់ ប្រើ សុនសាត អន់ទៀត ណោះ កាសិត អង់ការ លូ ប្រើ អន់ខែ ប្រ័ត័ ព្វយ ចា បាប់ រ៉ត័ ម៉ូសេ ដេល» ។

៦ កេះណោះ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ លូ ម្នាក់ ក្រាក់ តាំងកង់ កា ប៉ាក់ គួប លូម ពី កសា ឡឹង សារ អា ។

៧ ប៉ាក់ ពីកសា គួប អៀង កេះ ពេត្រុះ អូរ អន់តាវ លូ កាប ផា «អី អុះ មី អន់ ដីស អូ អន់តត់ កេះ កាណាង កាំឡាំង អន់ដីស ផះ អន់ទ្រូល ពែ ប្រ្រឹះ បិកកា តយ័ រឿស អាញ អន់ ឡា រ៉ះ សារ ដាក់ ឡឹង យីស៊ូ កា សុនសាត អន់ទៀត ភៀ អន់ អន់ខែ កាតាំង លូ សៀ ។

៨ ប្រ្រឹះ បិកកាតយ័ ឡាក់ អូ ហ្លង់ ឡឹង ពុត ប៉ាណូស អែ អន់ ប៉ាងាត ប៉ាលឹង អែ ដាក់ កាខាក់ កា ពូ ឡាក់ កា អែ អន់ កា ពិន ពែ ដេល ភៀ ប្រ័ត័ អន់ ពិន អូ អន់តត់ ផា អែ រឿស ពូ និះទៅ ដេល ។

៩ អែ អូ យីត ផា ពូ ណោះ ប៉ាណូស តាង ឡឹង ពិន អុះ យី អែ តាក់ អន់ដាក់ ពុត ពូ អន់ ដាក់ ឡាយ៉ាមី ញុន កា ពូ មីង អែ ។

១០ កិញ អៀ អា ញ៉ា ត្រត់ អន់ដីស ប៉ាតែក លូ ប្រ្រឹះ បិកកាតយ័ ទីប ប្រើ ម្នាក់ សៀ យីស៊ូ ប្រ័ត័ ព្វយ ចាបាប់ សុនសាត អ៊ីស្រាអែល នីអៀ យ្រឹះ ម្នាក់ រ៉ត័ ពិន លូ ពិន តាំងឡា កា អូ ដាមី ប្រ័ត័ ព្វយ ដេល ។

១១ ហះកា ពិន សៀ ផា ប្រ្រឹះ បិកកាតយ័ តង់ ទីប ពិន ទីប ពូ ញុន កា យីស៊ូ ប្រ័ត័ ដាក់ កា ពិន ទិខូ ។

១២ កេះណោះ កាំឡាំង ទិខូ អ្នែ វ៉ាងាប់ សាំយ៉ាំង ដឹង ប៉ូល លូ បាណាបះ រ៉ះ ឡឹង សារ អំវាញ អីញ កេង ខាក់ ទិណោះ ឡាក់ ប្រ្រឹះ ប្រ័ត័ ពីង សុនសាត អន់ ទៀត ញុន កា អន់ខែ ។

១៣ ប៉ាក់ ប៉ូល លូ បាណាបះ រ៉ះ កេះ ទិ កេះ រត័ យ៉ាកុប កាប ផា «អី អុះ មី ប័រ សាំយ៉ាំង អាញ ហី ។

១៤ រត័ ស៊ីម៉ូន * ទី រ៉ះ ទិ កេះ អន់ទ្រូល ពែ ប្រ្រឹះ បិកកាតយ័ តាំបាង ពុត តា ប៉ាប តាប៉ុន លូ រឿស ពូ ឡាក់ សុនសាត អន់ទៀត សាំវ៉ាប់ ប្រ័ត័ ប៉ាសុន អែ តាំង ឡា ។

១៥ សារ អា ត្រត់ ឡាក់ កា វ៉ាគីយ ប្រ្រឹះ ច្រាក់ ព្វយ សារ ប្រ្រឹះ រ៉ះ ផាះ

* ១៥:១៤ ១៥:១៥ ស៊ីម៉ូន យី ពេត្រុះ ណោះ ហង ។

១៦ "ឡែង ឡឺង ណោះ អាញ ចឹង រឺល សឹត ណារូ
 កេះណោះ ប្រឹក្សី ហី † សាដាច់ ដារីត ឡាក់ ពួក ណោះ អន់ ដាក់ ណារូ
 អាញ ចឹង លឹក ទិ កាណាគី ញ៉ា ឡាក់ ពួក ប៉ាក់ កាណុង ចារ ណោះ អន់ ដាក់
 ណារូ

១៧ ភ្លើ អន់ ប៉ាណូស បក់ អ្នែ សល់ ណាំង អាញ
 លូ អន់ ទិ សុនសាត អន់ទៀត ឡាក់ អាញ រឺស សារ៉ាប់ កា អាញ ទៅ
 អន់ អន់ខែ ណាំង អាញ ដេល"។

១៨ ប្រ្រឹះ បិកកាតយ័ ប្រឹក្សី អន់ ពូ អន់ហ្គាល់ សារ ទិ អា ឡឺង សើត ពែ កេះ
 យី អែ រ៉ះ នីអៀ ហង"។‡

១៩ ទីល នីណោះ តាម អាញ យឹត ពិន អូ ត្រក់ ប្រឹក្សី អន់ កា ម្នាក់ សុនសាត អន់
 ទៀត ឡាក់ ទី ប៉ិនពែង ពុត ពៀក ណាំង ប្រ្រឹះ បិកកាតយ័ ណោះ អន់ អន់ខែ
 ទី សារ ឡាក់បាក់ អុះ។

២០ ហះកា ពិន ត្រក់ ប្រាក់ សត់ត្រា ប៉ាហ្សើ រ៉ះ កា អន់ខែ ដៃ អន់ សា សាណា
 ឡាក់ ពូ សែន ហ្វិប ប្រ្រឹះ បឹត ឡាក់ សាណា អូ ដាក់ ណោះ អុះ លូ ដៃ អន់ អន់
 ខែ ប្រឹក្សី លូ អង់កាន់ លូ កាម៉ាក់ ដេល ដៃ អន់ សា សាណា ឡាក់ ពូ ប៉ាន់តៅ
 ក្រឹក អង់កូ លូ សា ផាម ដេល

២១ ខង ឡឺង សើត ពែ ទី ពូ រ៉ះ ឡឺង ចាបាប់ រ៉ក់ ម៉ូសេ គ្រឹប មៀង ទីប ពូ អាន ផាប់
 កាណុង រោង សុនសាត ពិន រប់ ដារ រ៉ាឡូរ ដេល»។

២២ ផះ ណោះ ម្នាក់ រ៉ះ ប៉ាតាង យីស៊ី លូ ម្នាក់ ក្រាក់ តាំងកង់ លូ ក្រុំ ហៀន
 សារ ប្រ្រឹះ អន់ខែ ទិឌូ យឹត ផា ត្រក់ រឺស ប៉ាណូស កាណុង កាំឡាំង អន់ខែ
 ណោះ ភ្លើ អន់ ឡាក់ ប៉ាក់ មៀង អន់ទីយ៉ុក អន់ខូ លូ ប៉ូល លូ បាណាបះ។ អន់
 ខែ កា រឺស អ្សក់ យូដះ ឡាក់ ពូ អើ ផា បាសាបះ លូ ស៊ីឡះ ឡាក់ ប្រឹក្សី ម៉ែត រ៉ាង
 ហៃ អន់ខែ។

២៣ អន់ខែ កា ប្រាក់ សត់ត្រា ប៉ាហ្សើ ពឹង ម្នាក់ ពៀរ ដូរ ណោះ ផាះ
 ម្នាក់ រ៉ះ ប៉ាតាង យីស៊ី លូ ម្នាក់ ក្រាក់ តាំងកង់ លូ ម្នាក់ អុះ ម៉ី ទិឌូ ប៉ាហ្សើ សត់
 ត្រា អា អន់ កា អុះ ម៉ី សុនសាត អន់ទៀត ឡាក់ អ្នែ ពឹង មៀង អន់ទីយ៉ុក អ្នែ
 ពឹង ខេត ស៊ីរី លូ ខេត គីលីគៀ។ អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប ?

២៤ ញីន កាតាំង ពូ ផា ទី បក់ អន់ដា ឡាច់ ឡឺង កាំឡាំង ញីន ឡាក់ ញីន
 អូ ទី ប្រើ អន់ខែ ឡាក់ អុះ អន់ខែ ឡាក់ រ៉ះ សារ យច កា អន់ដីស ប្រឹក្សី អន់ ពុត
 ពៀក អន់ដីស រឺនរ៉ាយ។

† ១៥:១៦ ១៥:១៦ ប្រឹក្សី ហី អែ កាប ពៀប ឡឺង ផ្លង់ រ៉ាច់ សាដាច់ ដារីត។ ‡ ១៥:១៨ ១៥:១៦-១៨
 សារ អា ឡាច់ ឡឺង អាម៉ុះ ៩:១១-១២។

២៥ ទីល នីណោះ ញីន កា រែវ ពុត គូប សោប ជា ត្រង់ រើស កាំឡាំង ញីន អន់ដា ប្រើ ឡាំ ប៉ាត់ អន់ដីស អន់ខូ លូ ប៉ូល លូ បាណាបះ ឡាក់ ញីន បិច ចៃ។

២៦ អន់ខែ ឡាក់ ប៉ាណូស សាឡាក់ ឡាកោ ប្រឹត ងារ កា យីស៊ី គ្រិះ ឡាក់ ពី តាំងឡា ពិន។

២៧ ទីល នីណោះ ញីន កា ប្រើ យូដះ លូ ស៊ីឡះ ឡាំ ខង អន់ខែ ចឹង រំ សារ ញីន ច្រាត់ អា កា អន់ដីស តូ ពីរ អន់ខែ ទៅ ដេល។

២៨ ប៉ាង៉ាត់ ប៉ាលីង ប្រឹះ ដាត់ កាខាក់ លូ ញីន យីត ជា អូ ត្រង់ ចឹង អន់ សារ ឡាំបាក ផែម ណារ៉ូ ពីង អន់ដីស អុះ ហ្វាស ឡឹង សារ សាំខាន់ ទិ អាះ

២៩ យី ត្រង់ យ៉ូរ ដៃ សា សាណា ពូ សែន ហ៊ូប ប្រឹះ បឹត ដៃ សា ផាម ដៃ សា សាណា ឡាក់ ពូ ប៉ាន់តៅ ក្សឹក អង់តូ ដៃ ប្រឹត លូ អង់កាន់ លូ កាម៉ាក់។ ជា អន់ដីស អុះ រ៉ាវ៉ាង ហៃ ឡាកោ អន់ រ៉ាវ៉ាង ឡឹង សារ ទិ អា អន់ដីស ប្រឹត ណោះ ដាត់ កេះ។ បំរ អ្នាត កាប ហង។

៣០ ម្នាក់ បក់ អន់ខែ ប្រើ ណោះ កា ឡាច់ ចាក ឡាំ ទីល ប៉ាត់ ម្យើង អន់ទីយ៉ូ ក។ អន់ខែ កា អើ ប៉ាតុ កាំឡាំង លូម កេះណោះ ជីន សត់ត្រា កា ពូ។

៣១ ប៉ាត់ ពូ អាន សត់ត្រា ណោះ កេះ។ ពូ ហោក រ៉ត់ ខាក់ ខង សត់ត្រា ណោះ ប៉ាំងហោក ពុត ពៀក ពូ។

៣២ កាប៉ាច់ យូដះ លូ ស៊ីឡះ អន់ខែ កា រ៉ាគីយ ប្រឹះ ដេល អន់ខែ កា អន់ត ត់ ប៉ាតោ អៀង អន់ ពូ សៀ លើយ ដេល។

៣៣-៣៤ ឡែង ឡឹង អន់ខែ អ្វៃ ហះ ណោះ ទី ទុញ ដាវ កេះ ម្នាក់ សៀ យីស៊ី កា ប្រើ អន់ខែ សីត ប៉ាត់ ម្នាក់ បក់ ប្រើ អន់ខែ ឡាំ ពែ ណារ៉ូ ទីប បំរ ហះ ប្រឹះ អន់ សារ សាណាក សារ៉ាក កា អន់ខែ ចាក សីត ណោះ ដេល។ S

៣៥ កាប៉ាច់ ប៉ូល លូ បាណាបះ អន់ខែ កា អ្វៃ ពីង ម្យើង អន់ទីយ៉ូក ទីប ប៉ាំង ហៀន ពូ លូ រំ ប៉ានីរ ប្រឹះ បិកកាតយ អន់ខូ លូ ពូ អន់ទៀត អៀង ដូរ ដេល។

សារ ប៉ូល លូ បាណាបះ ក្លះ គូប សោប

៣៦ ប៉ាត់ ទុញ ដាវ ឡឹង ណោះ ប៉ូល កា កាប លូ បាណាបះ ជា «ពិន ត្រង់ សីត ឡាំ ច្រាត់ ម្នាក់ សៀ យីស៊ី រំបំ ម្យើង ឡាក់ ពិន ទី រំ ប៉ានីរ ប្រឹះ បិកកាតយ ណោះ ពែ ហៃ អន់ខែ អ្វៃ ដាត់ ដេល ប»។

៣៧ បាណាបះ យីត បិច ជៀក ទីប យូហាន ឡាក់ ពូ អើ ជា ម៉ាកុះ ឡាំ អន់ខូ ដេល។

៣៨ ហះកា ប៉ូល អូ បិច អន់ អើ ឡាំ អុះ ខង អើ សាតាក់ អ្នាត អន់ខែ ផះ អ្វៃ ប៉ាត់ ខេត ប៉ាមភីលៀ ពែ អើ កា អូ ទី ប្រឹត ងារ អន់ខូ លូ អន់ខែ អុះ។ *

S ១៥:៣៣-៣៤ ១៥:៣៣-៣៤ ហ្វា ពូ ច្រាត់ លូ គី ម៉ោញ ចំលួន ផែម ប៉ានីរ ផាះ ហះកា ស៊ីឡះ បិច អ្វៃ ហះ ណោះ តូ ណារ៉ូ។ * ១៥:៣៨ ១៥:៣៨ បំរ ហៃ ១៣:១៣។

៣៩ ផះ ណោះ អន់ខែ ញៀរ ដូវ កា យច ពុត លូ គួប ខាក់ អន់ខែ កា ក្លះ ទ្រង គួប សោប បាណាបះ ជៀក ម៉ាកុះ ឡាំ អន់ខូ លូ អែ កេះណោះ ជីរ ជិះ កាំប៉ាន់ ឡាំ ប៉ាក់ តាត្វាល់ គីប្រ្លះ។

៤០ កាប៉ាច់ ប៉ូល អ្យក់ ស៊ីឡុះ ឡាំ អន់ខូ លូ អែ ទីប ទី ម្ហត សៀ យីស៊ូ មប អែ អន់ ប្រ្លះ បិកកាតយំ ប្រ្លឹក ដាក់ កា អែ។

៤១ ប៉ូល កា ចាក តាត់ ខេត ស៊ីរី លូ ខេត គីលីគៀ ទីប អន់តត់ ប៉ាតោ កា ក្រំ ហៀន សារ ប្រ្លះ ពីង ចារ អន់ទៀតៗ អន់ សៀ លើយ។

១៦

សារ ធីម៉ូថេ ចាក អន់ខូ លូ ប៉ូល

១ ប៉ូល កា ចាក ទីល មៀង ឌើ បេ កេះ ណោះ ទីល មៀង លី សាត្រា។ កាណុង មៀង ណោះ អែ ប៉ាតះ ប៉ាណូស ម៉ោញ ដូវ ឡាក់ សៀ យីស៊ូ ដេល អែ សិច ធីម៉ូថេ មើត អែ សុនសាត អ៊ីស្រាអែល អែ សៀ យីស៊ូ ដេល ពី អែ សុនសាត ក្រិក។

២ ម្ហត សៀ យីស៊ូ ទិខូ ពីង មៀង លីសាត្រា លូ ពីង មៀង អ៊ីតូនៀម ពូ ជា ធីម៉ូថេ អា ឡាក់ ប៉ាណូស ដាក់ ត្រង់។

៣ ប៉ូល បិច ជៀក អែ ចាក អន់ខូ ដេល។ អែ កា កាសិត អង់ការ កា ធីម៉ូថេ ញាន កា សុនសាត អ៊ីស្រាអែល អែ ប៉ាក់ ចារ អន់ខែ ចឹង ឡាំ ណោះ ខង ពូ ទិខូ អ្ហ អន់តត់ ជា ពី អែ សុនសាត ក្រិក។ *

៤ ផះ អន់ខែ ចាក ទីល ពីង មៀង អន់ទៀតៗ អន់ខែ កា រំះ កា កាំឡាំង ម្ហត សៀ យីស៊ូ អន់ អ្ហ អន់តត់ ឡឹង សារ ម្ហត រំះ ប៉ាតាង យីស៊ូ លូ ម្ហត ក្រាក់ តាំងកង់ ប្រាក់ សត់ត្រា ពីង មៀង យេរូសាឡឹម ពែ ភៀ អន់ ពូ ប្រ្លឹក ពូយ ដេល។

៥ ទីល នីណោះ ក្រំ ហៀន សារ ប្រ្លះ ទិណោះ អន់ខែ សៀ ហែង ខាក់ លូ ទី កាំឡាំង សៀ ហែង អៀង រំបំ ដារ។

សារ ប្រ្លះ តាំបាង អន់ ប៉ូល បំបំ ប៉ាណូស ឡឹង ខេត ម៉ាសេដូន

៦ អន់ខែ ចាក តាត់ ទ្រង ខេត ព្រីគៀ លូ ខេត កាឡាទី ញាន កា ប៉ាដាត់ ប៉ា លឹង ប្រ្លះ ដាក់ កាខាក់ ទីប អន់ខែ អ្ហ អន់ ឡាំ រំះ ប៉ានីរ ប្រ្លះ ប៉ាក់ ខេត អាស៊ី ។

៧ ប៉ាក់ ចាក ក្យាម ចឹង ទីល ខេត មីសៀ កេះ ប៉ូល ទី ពុត បិច ឡាំ ប៉ាក់ ខេត ប៊ីធុនៀ ហះកា ប៉ាដាត់ ប៉ាលឹង យីស៊ូ អ្ហ អន់ អន់ខែ ឡាំ អុះ។

* ១៦:៣ ១៦:៣ ពូ អ្ហ កាសិត អង់ការ កា ធីម៉ូថេ ផះ អែ អែ សាស្យា។ សុនសាត អ៊ីស្រាអែល អ្ហ ណាស កា បក់ អ្ហ កាសិត អង់ការ ណោះ ហង បះ ប៉ូល កាសិត អង់ការ កា អែ ដេ អន់ ពូ ប៉ាតែក។ † ១៦:៦ ១៦:៦ ខេត អាស៊ី រំបំ ដារ អា ពូ អែ ប៉ាថេត ទ្រុត តែង ដារ ម្ហត។

៨ ទីល នីណោះ អន់ខែ កា ចាក តាត់ ខេត មីសៀ ឡា ទីល ប៉ាក់ មឿង ត្រូអះ។

៩ ប៉ាក់ កាម៉ាង ប្រ្រៈ តាំបាង អន់ ប៊ូល ប៊ីប៊ី ប៉ាណូស ឡឹង ខេត ម៉ាសេដូន ម៉ោញ ដូរ អន់តាវ កាកាប ឡោម អើ ផា «បរ អីស ចាក ឡា ប៉ាក់ ខេត ម៉ាសេដូន តង់ ញីន ណើ»។

១០ ឡែង ឡឹង ប៊ូល ប៊ីប៊ី សារ ណោះ កេះ ញីន កា ប៉ាន់តាន ឡាច់ ចាក ឡា ប៉ាក់ ខេត ម៉ាសេដូន ឡូត ខង ញីន សៀ ផា ប្រ្រៈ បិកកាតយ័ អើ ញីន អន់ ឡា រៀន សារ ដាក់ ឡឹង យីស៊ូ ពីង ខេត ម៉ាសេដូន ណោះ។

១១ ញីន កា ជិះ កាំប៉ាន់ ឡាច់ ឡឹង មឿង ត្រូអះ ឡា ម៉ង់ ប៉ាក់ តាក្វាល់ សាម៉ូត រៀន ឡូត ប៉ាក់ ដាវ តាយ៉ាង ញីន ទីល ប៉ាក់ មឿង នឿប៊ូល។

១២ កេះណោះ ញីន ឡាច់ ឡឹង មឿង ណោះ ឡា ប៉ាក់ មឿង ភីលីប ឡាក់ មឿង សុនសាត រ៉ូម ៩ អ្នែ កាណុង ខេត ម៉ាសេដូន *។ ញីន កា អ្នែ ពីង មឿង ណោះ ទុញ ដាវ។

សារ លីខៀ ម៉ុត សៀ យីស៊ូ

១៣ ប៉ាក់ ដាវ ពូ វ៉ាឡូរ ញីន ឡាច់ តែង ឡឹង អំបារ មឿង ឡា ប៉ាក់ ហាង ទៀក ខង ញីន យីត ផា ចឹង ទី ចារ ពូ ម៉ង់ អើ ប្រ្រៈ។ ញីន កា អង់អ្នែ កាកាប លូ ម្នាក់ អង់កាន់ ឡាក់ អ្នែ ប៉ាក់ គូប ហះ ចារ ណោះ។

១៤ ទី អង់កាន់ ម៉ោញ ដូរ ឡឹង មឿង ធៀទេវ៉ា សិច អើ លីខៀ អើ ឡាក់ ប៉ាណូ ស ប្រូ កាណាត់ កាប្រី ស៊ីវ វ អើ កា អ្នែ កា កូត កា ប្រ្រៈ បិកកាតយ័។ ផ្ទះ ណោះ អើ អ្នែ សាំយ៉ាង ប៊ូល រៀន សារ ប្រ្រៈ បិកកាតយ័ ប្រីត អន់ អើ អ្នែ ពុត ចែត សាំយ៉ាង លូ សៀ ទី សារ ប៊ូល រៀន។

១៥ កេះណោះ ប៊ូល លូ ស៊ីឡះ ប៉ាងហុ អើ លូ កាំឡាង ហី អើ អើ កា ជៀក ញីន ឡា អ្នែ ប៉ាក់ ហី អើ លូ កាប ផា «ផា អន់ដីស យីត ផា អាញ សៀ ប្រ្រៈ បិក កាតយ័ តាទីច បរ អន់ដីស ឡា អ្នែ ប៉ាក់ ហី អាញ ពិ»។ អើ ឡោម ជៀក ញីន កាខាក់ ណោះ ញីន កា ភម ពួយ អើ។

សារ ពូ រ៉ូប ប៊ូល លូ ស៊ីឡះ ចែត ខុក

១៦ ទី ដាវ ម៉ោញ ផ្ទះ ញីន ឡា ប៉ាក់ ចារ ពូ ម៉ង់ អើ ប្រ្រៈ ទី អង់កាន់ ទុច ពូ ម៉ោញ ដូរ ឡា ប៉ាក់ ញីន អង់កាន់ ណោះ ប្រ្រៈ ប៊ីត ម៉ុត កាណុង អើ ប្រីត អន់

‡ ១៦:១០ ១៦:១០ លូកា ប្រាត់ រៀន ផា «ញីន» ខង គីត អៀ អើ ម៉ុត ចាក អន់ខូ លូ រត់ ប៊ូល ដេល។
S ១៦:១២ ១៦:១២ ម្នាក់ មឿង ភីលីប សុន អៀង យី សុនសាត រ៉ូម យ័: មឿង ណោះ ចាំងហាយ ឡឹង មឿង រ៉ូម កាតាម។ * ១៦:១២ ១៦:១២ អ្នែ កាណុង ខេត ម៉ាសេដូន ពៀត គុល «អ្នែ កាណុង ចារ ទី ១ កាណុង ខេត ម៉ាសេដូន»។ ខេត ម៉ាសេដូន ពូ ជែក ប៉ាន់ ចារ យី ចារ ទី ១ ទី ២ ទី ៣ លូ ទី ៤។
† ១៦:១៤ ១៦:១៤ កាណាត់ កាប្រី ស៊ីវ វ គីត ខា កាខាក់។

អើ អ្នក អន់ទ្វង។ តាំងឡា ចារ អើ អ្នក ណោះ ទី លៀន អៀង ខាក់ ញាន កា អើ អ្នក អន់ទ្វង ណោះ។

១៧ អើ ចាក ព្រួយ ប៉ូល លូ ញីន ទីប កាប ម៉ែង ជា «ម្នាក់ អា ប៉ាណូស ប្រើ គំ ងារ ប្រើ: ឡាក់ តិស ហ្គិត ឡឹង ពូ អន់ខែ ឡាក់ រ៉ះ សារ ប្រើ: តង់ កា អន់ដីស»។

១៨ អើ កាប នីណោះ អៀង ងារ ខាក់ ប្រើ អន់ កា ប៉ូល អ្នក អត់ សារ វ៉ាញី ប៉ូល កា កាលែង ហៃ តែង អើ លូ កាប កា ប្រើ: ប៊ីត ណោះ ជា «ញាន អំ វ៉ាញ យី ស៊ី ហាក់ អីស ឡាច់ ឡឹង អង់កាន់ អា ពិ»។ ប្រើ: ប៊ីត កា ឡាច់ ឡឹង អង់កាន់ ណោះ ឡូត។

១៩ ផ្ទះ ម្នាក់ ម៉ែត តាំងឡា អង់កាន់ ទុច ណោះ យីត ជា អ្នក ម៉ឹង កា ចឹង ទី លៀន ណារ ហង អន់ខែ កា ប៉ាណាំ គូប រ៉ុប ប៉ូល លូ ស៊ីឡុះ អូស ឡាក់ ជីន ប៉ាក់ ចារ ម្នាក់ ក្រាក់ រ៉ាំងហៃ មៀង តាត់ស៊ិន សារ។

២០ ប៉ាក់ អន់ខែ ជីន ប៉ូល លូ ស៊ីឡុះ ទីល កេះ អន់ខែ រ៉ះ ជា «សុនសាត អី ស្រា អើល ញៀរ ដូរ អា ប្រើ អន់ ទី សារ វ៉ាចក់ វ៉ាចល់ កាណុង មៀង ពិន។

២១ អន់ខែ រ៉ះ សារ តាឡាប័ ឃើយ គុន សុនសាត អន់ទៀតៗ ឡាក់ ចាបាប់ សុនសាត រ៉ូម ពិន អ្នក អន់ សៀ លើ ប្រើ ព្រួយ អុះ»។

២២ ម្នាក់ ប៉ាសុន កា ប៉ាណាំ គូប អីក កា ប៉ូល លូ ស៊ីឡុះ ដេល ម្នាក់ ក្រាក់ រ៉ាំងហៃ មៀង កា ទុង ហើក ខោ អារ អន់ខែ កេះណោះ ប្រើ ពូ ពិត អន់ខែ លូ រ៉ាំង កេះ។

២៣ កេះ ពូ ពិត អន់ខែ អៀង កេះ ពូ ចែត អន់ខែ កាណុង ខុក លូ ប្រើ ពូ ញ៉ាម ឡា រ៉ាំង កាខាក់។

២៤ ម៉ែត ខុក កា ចែត អន់ខែ កាណុង ខុក ពឹង កាណុង អន់តិគី លូ ចែត ល្លោះ ពឹង ជុង ឡាក់ កា ពូ ប្រើ ណោះ ហង។

២៥ ប៉ាក់ ទងតិគី ម៉ាំង ប៉ូល លូ ស៊ីឡុះ ម៉ន់ អើ ប្រើ: បិកកាតយី លូ ចាដៃ ប៉ានេ ប្រើ: ម្នាក់ ថូត អន់ទៀត កា សាំយ៉ាំង អន់ខែ ដេល។

២៦ ជាឌី វ៉ារីត តេះ កេង ខាក់ វ៉ាន់ចើត ទីល ហី ខុក ប្រើ អន់ អំបារ ខុក កា តាបើក ទិ ល្លោះ ពូ ចែត ម្នាក់ ថូត កា តាប្លុច ទិ ដេល។

២៧ ប៉ាក់ ម៉ែត រ៉ាំងហៃ ខុក សាទីរ អើ ប៉ប អំបារ ខុក កា តាបើក ទិ អើ សា ម៉ត កា ម្នាក់ ថូត ក្លាស ទិ កេះ អើ កា ហ្វាត់ ងារ ចឹង ប៉ាន់តៅ ឡាកោ អើ ទៅ។

២៨ ហះកា ប៉ូល កាប ម៉ែង ជា «ដៃ ប្រើ កា ឡាកោ ទៅ នីណោះ: ញីន ទិ ខ្ល អ្នក ហះ អា អ្នក ឡាក់ ប៉ាក់ ចំ អុះ»។

២៩ ម៉ែត រ៉ាំងហៃ ខុក ប្រើ ពូ អ្សក់ អ្សញ អន់ កា អើ កេះណោះ អើ ប៉ាន់តាន ម្នាក់ កាណុង ខុក អើ កាដាប ហះ ងីរ ប៉ូល លូ ស៊ីឡុះ ទីប អ្សក វ៉ារីត។

៣០ អើ ជៀក ប៉ូល លូ ស៊ីឡុះ ឡាច់ ប៉ាក់ ឡឹង កេះណោះ អំប័ញ្ញ ជា «អី ម៉ែត តាំងឡា អាញ ត្រក់ ប្រគំ នីចម៍ ភឿ អន់ ទី ប្រ្រៈ តង់?»

៣១ អន់ខែ តើល ជា «អ្យក់ អីស សៀ យីស៊ី ឡាក់ ពី តាំងឡា ពិន ណោះ ប្រ្រៈ បិកកាតយ៍ ចឹង តង់ អីស លូ តង់ កាំឡាំង ហី ក្រាន អីស ដេល»។

៣២ កេះណោះ ប៉ូល លូ ស៊ីឡុះ រ៉ះ ប៉ានីរ ប្រ្រៈ បិកកាតយ៍ កា ម៉ែត រ៉ាំងហៃ ខុក លូ កា កាំឡាំង ហី អើ។

៣៣ ម៉ាំង ទៅ ណោះ ហង អើ រ៉ាវ តាំងហាល ឡាកា កា ប៉ូល លូ ស៊ីឡុះ កេះ ណោះ ប៉ូល លូ ស៊ីឡុះ បាំងហុំ អើ ទីប កាំឡាំង ហី ក្រាន អើ ឡុត។

៣៤ កេះណោះ អើ កា ជៀក ប៉ូល លូ ស៊ីឡុះ ហារ អៃ ពឹង ហី អើ កេះណោះ តាំបាង សាណា សាណិត អន់ កា អន់ខែ សា។ អើ លូ ហី ក្រាន អើ ហោក ខា ក់ កា អន់ខែ សៀ ប្រ្រៈ បិកកាតយ៍។

៣៥ ប៉ាក់ តារ កាំលី ម្នត ក្រាក់ រ៉ាំងហៃ មឿង ប្រើ ប៉ាលិះ ឡាំ រ៉ះ កា ម៉ែត រ៉ាំង ហៃ ខុក ជា «ហាក់ តោះ ឡើយ ម្នត ពៀរ ដួរ ណោះ ពិ»។

៣៦ ម៉ែត រ៉ាំងហៃ ខុក អ្យក់ សារ ណោះ ឡាំ រ៉ះ កា ប៉ូល ជា «ម្នត ក្រាក់ រ៉ាំងហៃ មឿង ប្រើ ពូ ឡាំ រ៉ះ អន់ តោះ ឡើយ អន់ដីស កេះ ទីល នីណោះ ហាក់ អន់ដីស ចាក អន់ ដាក់ ប៉ាឡឹង ហោក»។

៣៧ ហះកា ប៉ូល រ៉ះ កា ពូ ជា «ពូ ពិត ញិន ឡាក់ ប៉ាសុន រ៉ូម ៖ ហះ ម៉ាត់ កាំ ឡាំង អឿង កេះណោះ អ្យក់ ញិន ចែត ខុក ឡុត អូ ទី តាត់សិន សារ អន់ទ្រួល អុះ ញ៉ា កិញអៀ អា អន់ខែ តាំងហ្សិត ញិន អុ អន់ ពូ អុប? ប្រគំ នីណោះ អុ ត្រក់ អុះ យី ប្រើ អន់ខែ ទៅ ឡាំ តោះ ឡើយ ញិន អា»។

៣៨ ប៉ាលិះ កា អ្យក់ សារ ណោះ ឡាំ រ៉ះ កា ម្នត ក្រាក់ រ៉ាំងហៃ មឿង។ ផះ កា តាំង ពូ រ៉ះ ជា អន់ខែ ណោះ ប៉ាសុន រ៉ូម នីណោះ ម្នត ក្រាក់ រ៉ាំងហៃ មឿង អ្យក់ ខាក់។

៣៩ ម្នត ក្រាក់ រ៉ាំងហៃ មឿង ប៉ាណាំ គូប ឡាំ ឡោម ប៉រ ដៃ រ៉ាប់ ដៃ រ៉ូ កេះណោះ តោះ ឡើយ អន់ខែ លូ ឡោម ប្រើ អន់ខែ ចាក ឡាច់ ឡឹង មឿង ណោះ។

៤០ អន់ខែ កា ឡាច់ ឡឹង ខុក ឡាំ ប៉ាក់ ហី លីខៀ កា ប៉ប័ ម្នត សៀ យី ស៊ី។ អន់ខែ កា រ៉ះ សារ បាំងហោក ពុត ពូ កេះណោះ អន់ខែ កា ចាក ឡាំ ណារ។

១៧

សារ ប៉ូល លូ ស៊ីឡុះ ឡាំ ប៉ាក់ មឿង ថេសាឡូនិក

៖ ១៦:៣៧ ១៦:៣៧ សុនសាត រ៉ូម អន់ ប៉ាណូស សុនសាត អន់ទៀត កេះ ប៉ាសុន រ៉ូម ដេល។ ប៉ាសុន រ៉ូម ពូ អុ ខិន ពិត សាប្លាក់ អុះ អ្យក់ កា អុងកាន ចែត ថូត។ បក់ ពៀ កេះ ប៉ាសុន រ៉ូម គន សោ អើ កា ប៉ាសុន រ៉ូម និះទៅ ដេល។ ប៉ូល ឡាក់ ប៉ាសុន រ៉ូម ញុន កា ពី អើ កេះ ប៉ាសុន រ៉ូម ពេ។

១ ប៉ូល លូ ស៊ីឡុះ ចាក តាត់ ទ្រង មឿង អាំភីប៉ូល លូ មឿង អាប៉ូឡូនេ កេះ ណោះ ឡាំ ទីល ប៉ាត់ មឿង ថេសាឡូនិក។ កាណុង មឿង ណោះ ទី រោង សុន សាត អ៊ីស្រាអែល ម៉ោញ។

២ ប៉ូល ចាក ម៉ុត កាណុង រោង ណោះ គុន តាឡាប៉ូ យើយ ម៉ះ អែរី។ រ៉ាំងរ៉ាំង បែង អាទិត រ៉ប់ ដារ ពូ វ៉ាឡូរ ណោះ ហង អែរី កា រ៉ះ សារ កាណុង ផាប៉ ប៉ានីរ ប្រ្រះ កា សុនសាត អ៊ីស្រាអែល

៣ ភៀ រ៉ះ ប៉ាឡាក់ ផា បក់ ប្រ្រះ រឿស ប្រើ ប្រ្រី គី សាដាច់ ត្រត់ ទី សារ ឡាំបាក លូ តៅ កេះណោះ រឿស សីត ណារ៉ូ។ អែរី រ៉ះ ណារ៉ូ ផា «បក់ ប្រ្រះ រឿស ប្រើ ប្រ្រី គី សាដាច់ ណោះ យី យីស៊ី ឡាក់ អាញ រ៉ះ កា អន់ដីស អា ហង»។

៤ បក់ អន់ដា កា ភម សៀ លូ ម៉ុត តែង ប៉ូល លូ ស៊ីឡុះ ទីប ទី សុនសាត ក្រិក អឿង ដូរ ឡាក់ អ៊ុល គូត អ្នក កា ប្រ្រះ បិកកាតយ័ ទីប ទី ម្នាក់ អង់កាន់ ឡាក់ លោ លែង សិច អឿង ដូរ ដេល។

៥ ហះកា ម្នាក់ សុនសាត អ៊ីស្រាអែល សាណាំង អន់ខែ កា ប៉ាណាំ ម្នាក់ តាម ងល់ រតាឡាត ប៉ាត់ គូប ទី ម៉ោញ ក្រុំ ឡាំ ប្រ្រី អន់ ទី សារ វ៉ាចក់ វ៉ាចល់ កាណុង មឿង។ អន់ខែ ឡាំ ប៉ាត់ ហី រត់ យ៉ាសូន បាបើក យ៉ាយ៉ះ ណាំង រ៉ុប ប៉ូល លូ ស៊ីឡុះ ភៀ អ្នក អន់ កា ម្នាក់ ប៉ាសុន ចែត ថូត។

៦ ញុន កា អន់ខែ ណាំង ម្នាក់ ញៀរ ដូរ អូ ប៉ប អន់ខែ កា រ៉ុប រត់ យ៉ាសូន លូ ម្នាក់ សៀ យីស៊ី បក់ អន់ដា អូស ឡាំ ជីន កា ម្នាក់ ម៉ែត រ៉ាំងហៃ មឿង លូ កាប ម៉ែៗ ផា «ម្នាក់ ញៀរ ដូរ ណោះ ប្រ្រី អន់ ទី សារ រឿនរាយ តាប៉ូញ តាប៉ាក់ គ្រីប ចារ អន់ខែ កា ពីរ ទីល ប៉ាត់ អា កេះ។

៧ យ៉ាសូន អា អន់ អន់ខែ អែរី ពីង ហី អែរី អន់ខែ ណោះ ប្រ្រី យច លូ ចា ប៉ាប សាដាច់ រ៉ូម យី អន់ខែ រ៉ះ ផា ទី សាដាច់ ម៉ោញ ណារ៉ូ យី សិច យីស៊ី»។

៨ ផះ ម្នាក់ ប៉ាសុន លូ ម្នាក់ ម៉ែត រ៉ាំងហៃ មឿង កាតាំង សារ អា អន់ខែ កា រឿនរាយ ពុត ញៀក។

៩ អន់ខែ កា ប្រើ រត់ យ៉ាសូន លូ ម្នាក់ អន់ខែៗ ប៉ាក់ លៀន កេះណោះ អន់ ខែ កា ឡើយ អន់ សីត ហង។

សារ ប៉ូល លូ ស៊ីឡុះ ឡាំ ប៉ាត់ មឿង បេរៀ

១០ ក្រុំ ហៀន សារ ប្រ្រះ កា ប្រើ ប៉ូល លូ ស៊ីឡុះ ឡាច់ ចាក ឡាំ ប៉ាត់ មឿង បេរៀ ទីប កាម៉ាំង ណោះ ទៅ ឡូត។ ប៉ាត់ ទីល កេះ អន់ខែ កា ម៉ុត កាណុង រោង សុនសាត អ៊ីស្រាអែល។

១១ សុនសាត អ៊ីស្រាអែល អ្វី ពឹង ម្យ៉េង ណោះ ទី ពុត ដាក់ ហ្នឹង ឡើង សុនសាត អ៊ីស្រាអែល អ្វី ប៉ាក់ ម្យ៉េង ថេសាឡូនិក អន់ខែ ចែ សាំយ៉ាង ប៉ានីរ ប្រ្រឹះ ទីប ទី ពុត ហោក លូ អាន ផាប់ ប៉ានីរ ប្រ្រឹះ រប់ ដាវ បិច កា អ្ន អន់តត់ ផាសារ ប៉ូល លូ ស៊ីឡះ រ៉ះ កា អន់ខែ ណោះ ត្រត់ ញ៉ា យថ។

១២ កាណាង កាំឡាំង អន់ខែ ណោះ ទី អៀង ដូវ សៀ យីស៊ី លូ ទី ម្នាក់ អង់កាន់ សុនសាត ក្រិក ឡាក់ លៅ លែង សិច អៀង ដូវ លូ ម្នាក់ កាម៉ាក់ សុនសាត ក្រិក អន់ដា ដេល។

១៣ ហះកា ប៉ាក់ សុនសាត អ៊ីស្រាអែល អ្វី ពឹង ម្យ៉េង ថេសាឡូនិក អ្ន អន់តត់ ផា ប៉ូល រ៉ះ ប៉ានីរ ប្រ្រឹះ បិកកាតយី ពឹង ម្យ៉េង បេរៀ ណោះ ដេល អន់ខែ កា ប៉ាណាំ គូប ឡាំ កាប ប៉ាញសុះ ម្នាក់ ប៉ាសុន កាណាង ម្យ៉េង ណោះ ប្រឹក អន់ ទី សារ រ៉ាចក់ រ៉ាចល់ ណារ។

១៤ ម្នាក់ សៀ យីស៊ី បំបំ នីណោះ អន់ខែ កា ប៉ាណាំ ប៉ូល ឡាំ ប៉ាក់ ហាង សាឡឹត សាឡាយ ឡុត កាប៉ាច់ ស៊ីឡះ លូ ធីម៉ូថេ អ្វី ហះ ចារ ណោះ ទៅ។

១៥ ម្នាក់ បក់ ឡាំ ជីន ប៉ូល អន់ខែ ចាក អន់ខ្ល លើយ ទីល ប៉ាក់ ម្យ៉េង អា ធួន កេះណោះ អន់ខែ រ៉ុល សីត លូ ឡាំ រ៉ះ កា ស៊ីឡះ លូ ធីម៉ូថេ ប្រើ ឡាំ ព្នយ ប៉ូល ស្រីស។

សារ ប៉ូល រ៉ះ សារ យីស៊ី ពឹង ម្យ៉េង អាធួន

១៦ ផះ ប៉ូល អ្វី ក្បាក់ ស៊ីឡះ លូ ធីម៉ូថេ ពឹង ម្យ៉េង អាធួន ណោះ អើ កាដុក កាដុល កាណាង ពុត ខង អើ បំបំ ហ្នឹង ប្រ្រឹះ អៀង កាណាង ម្យ៉េង ណោះ។

១៧ អើ អ្វី រ៉ះ សារ លូ សុនសាត អ៊ីស្រាអែល លូ ម្នាក់ បក់ អ្សិល កូត កា ប្រ្រឹះ បិកកាតយី ប៉ាក់ រោង។ រប់ ដាវ អើ កាប លូ ម្នាក់ បក់ អើ ប៉ាតះ ពឹង តាឡាត។

១៨ កា ទី ម្នាក់ បក់ ហ្សាំង សាឡាច់ អ្ន សារ តែង ម្នាក់ អេពីគូ * លូ ម្នាក់ តែង សាតូ អ៊ីក † អន់ដា កា ឡាំ រ៉ះ សារ លូ ប៉ូល ដេល។ បក់ អន់ដា កាប លូ គូប សោប ផា «ញ៉ា អើ កាប ឡាឡឹត ឡាឡាត នីអៀ អើ បិច កាប ឡើង សារ ញ៉ា ហះ?» បក់ អន់ដា ណារ កាប ផា «អើ យី ប៉ាណូស រ៉ះ សារ ប្រ្រឹះ ម៉ះ សុនសាត អន់ទៀត តះ»។ ពូ កាប នីណោះ ញាន កា ប៉ូល អ្វី រ៉ះ សារ យីស៊ី លូ សារ ប៉ាណូស តៅ ចឹង រ៉ុស សីត។

១៩ ពូ កា ប៉ាណាំ អើ ឡាំ ប៉ាក់ ក្រុំ ពិកសា ឡាក់ ពូ អើ ផា អេរីយ៉ូប៉ាកេ កេះ ណោះ ពូ អំបញ្ច ផា «នីចមី សារ ណារ អីស បាំងហៀន ពូ ពៃ បំរ អីស រ៉ះ ហៃ អន់ ញីន អ្ន ណើ ទី ដេល ប?

* ១៧:១៨ ១៧:១៨ ម្នាក់ អេពីគូ យី ម្នាក់ ហៀន ព្នយ រត់ អេពីគូ។ អន់ខែ សៀ ផា សារ សាំខាន់ ហ្នឹង យី ណាំង ដឹង សារ រត់ សើម។ † ១៧:១៨ ១៧:១៨ ម្នាក់ តែង សាតូ អ៊ីក យី ម្នាក់ ហៀន ហាំ ដេល ហះកា អន់ខែ សៀ សារ សាំខាន់ យី ប្រឹក ព្នយ សារ ដាក់ ត្រង់ យី សាណុក សារ៉ាក់ លើ ថុក ញ៉ាក់ កាតាម។

២០ ខង ញីន កាតាំង សារ អីស បាំងហៀន ណោះ តាង ខាក់ ទីល នីណោះ ញីន បិច អ្នក ឡើង សារ ទីណោះ ដែល»។

២១ ម្នាក់ កាណាង មៀង អាផែន លូ ម្នាក់ អំហ៊ុយ ឡើង ប៉ាថេត អន់ទៀត ឡាក់ អ្នក កាណាង មៀង ណោះ អន់ខែ អ្នក ទី ប្រគី ញ៉ា អុះ ដឹង អ្នក រ៉ះ សារ លើ សាំយ៉ាង សារ ញ៉ា ឡាក់ ណារវៗ។

២២ ប៉ូល កា អ្នក អន់តារ ពីង អន់តិគី ក្រុំ ពីកសា ណោះ កេះណោះ កាប ផា «អី ម្នាក់ មៀង អាផែន អាញ បំបំ អន់ដីស ប្រគី គុន ប្រ្លះ អន់ដីស អៀង នែវ ខាក់។

២៣ ផះ អាញ ចាក សីត ចាក ឡាក់ កាណាង មៀង អាញ បំបំ ចារ អន់ដីស សាំ ប្រ្លះ រ៉ាម៉ះ ប្រ្លះ អន់ទៀតៗ ទីណោះ លូ បំបំ ចារ រ៉ាម៉ះ ឡាក់ ពូ ច្រាត់ ផា "ប្រ្លះ ឡាក់ អ្នក អន់ហ្គាល់ សិច"។ ទីល នីណោះ អាញ បំរ៉ះ កា អន់ដីស ប្រ្លះ ឡាក់ អន់ដីស សាំប្រ្លះ រ៉ាម៉ះ ទីប អ្នក អន់ហ្គាល់ អា ហាង។

២៤ ប្រ្លះ បិកកាតយ័ ឡាក់ បាំងកើត អង់កក់ តេះ លូ បាំងកើត កាណាតី ញ៉ា ត្រីប នែវ ពីង អង់កក់ តេះ អា អើ ឡាក់ ប្រ្លះ តេះ ប្រ្លះ ប្លែង អើ អ្នក អ្នក កាណាង រ៉ាម៉ះ ឡាក់ ប្រគី លូ តី ប៉ាណូស ណោះ អុះ។

២៥ ប្រ្លះ បិកកាតយ័ ញ៉ា អើ ខ្លះ កាណាតី ញ៉ា ប បះ អើ តងកាន ប៉ាណូស តង អើ? យី អើ ហាង ឡាក់ អន់ អាញ រ៉ុស អន់ កាសើ តាំងហើម លូ អន់ កា ណាតី ញ៉ា ត្រីប នែវ កា ប៉ាណូស។

២៦ អើ អន់ ប៉ាណូស ត្រីប សុន សាត កើត ឡាច់ ឡើង ប៉ាណូស ម៉ោញ ដូវ កេះណោះ អន់ ពូ អ្នក ប៉ាញ ទីប អង់កក់ តេះ។ អើ កាំឡាត់ ថុន សាណាំ លូ កាំឡាត់ គួយ អន់ កា ប៉ាណូស អ្នក។

២៧ អើ ប្រគី នីអៀ ភៀ អន់ ពូ ណាំង អើ ផា ពូ ខំ ណាំង អើ ណោះ ពូ ចឹង ណាំង បំបំ ហាង តាម ហៃ។ តាទីច អើ ប្រ្លះ បិកកាតយ័ អ្នក អ្នក ចាំងហាយុក ឡើង ពិន អុះ។

២៨ "ញុន អើ ហាង បះ ពិន ទី អាញ អ្នក រ៉ុស លូ អ្នក សាំប៉ត"។ កាណាង កាំ ឡាក់ អន់ដីស អា ទី ម្នាក់ បក់ អ្នក យ៉ុល បក់ អន់ដា ទី រ៉ះ ផា "ពិន កា គុន សោ ប្រ្លះ ដែល"។

២៩ ទីល នីណោះ ផា ពិន គុន សោ ប្រ្លះ បិកកាតយ័ តាទីច ពិន អ្នក ត្រត់ សា មីត ផា ប្រ្លះ ឡាក់ កា ហ៊ុប ពូ ប្រគី លូ ម៉ាស លូ ប្រាក់ លូ អំហ្គោ ឡាក់ ប៉ាណូស ប្រគី តាម ពុត អន់ខែ យីត ណោះ អុះ។

៣០ សើត ពៃ ប្រ្លះ បិកកាតយ័ អ្នក ចេត ថុត ប៉ាណូស ប្រគី យច អុះ ខង ពូ បើ តាន់ អន់ហ្គាល់ ប្រ្លះ ហះកា កិញអៀ អា អើ ប្រើ ប៉ាណូស ទីខ្លះ អ្នក ត្រីប

ចារ អន់ ប៉ុនពែង ពុត ពៀក

៣១ ខង អើ ទី កាំឡត់ ងារ ម៉ោញ ភៀ សាំរ៉ាប់ តាត់ស៊ុន សារ យច កា ប៉ាណូ ស ពូយ សារ ត្រង់ យី អើ រើស កេះ ប៉ាណូស ម៉ោញ ដូវ ឡាក់ ចឹង តាត់ស៊ុន សារ ណោះ អើ តាត់ អង់រីស សីត ប៉ាណូស ណោះ ភៀ ប្រគី អន់ ប៉ាណូស ទី ខ្ល អ៊ូ»។

៣២ ផះ ពូ កាតាំង អើ កាប ឡឹង សារ ប៉ាណូស តោ រីស សីត នីណោះ បក់ អន់ដា កាប ប៉ាឡេវ ហះកា បក់ អន់ដា ណារ កាប ផា «ញីន បិច សាំយ៉ាង អីស រៈ សារ អា ម៉ោញ ទង ណារ»។

៣៣ ណោះ ប៉ូល កា ចាក ឡាច់ ឡឹង ចារ អន់ខែ។

៣៤ ហះកា ទី បក់ អន់ដា សៀ ម៉ុត តែង អើ។ កាណុង កាំឡាំង អន់ខែ ណោះ យី ទី រត់ ខេរ៉ានិះ ឡាក់ ម្ភត ក្រំ ពីកសា ដេល លូ ទី អង់កាន់ ម៉ោញ ដូវ សិច អើ ដាម៉ារី ទីប ទី ពូ អន់ទៀត អន់ដា ដេល។

១៨

សារ ប៉ូល ឡា ប៉ាត់ មៀង កូរិនថូ:

១ អន់តីត ឡឹង ណោះ ប៉ូល ចាក ឡាច់ ឡឹង មៀង អាផែន ឡា ប៉ាត់ មៀង កូរិនថូ: ឡុត។

២ កាណុង មៀង ណោះ អើ ប៉ាត់: សុនសាត អ៊ីស្រាអែល ម៉ោញ ដូវ សិច អា គីឡា ឡាក់ ប៉ាណូស ឡឹង ខេត ប៉ុនតុះ លូ កាម៉ាញ អើ សិច ព្រីស៊ីល អន់ខែ អង់កះ ពីះ ឡឹង ប៉ាថេត អ៊ីតាលី ខង សាដាច់ កូខៀ ប្រើ សុនសាត អ៊ីស្រាអែល ទីខ្ល ឡាច់ ឡឹង មៀង រ៉ូម។ ប៉ូល កា ឡា ចាចាក ប៉ាត់ អន់ខែ។

៣ ប៉ូល កា អ្វៃ ពីង ហី អន់ខែ ប្រគី ងារ អន់ខ្ល លូ អន់ខែ ខង ងារ ប៉ូល និះ ទៅ លូ ងារ អន់ខែ ដេល យី ប្រគី អន់តល់ រ៉ាណោះ លូ អង់ការ អ្សាំ។

៤ រ៉ាប់ ដាវ ពូ រ៉ាឡុវ អើ ប៉ាងហៀន ពូ កាណុង រោង សុនសាត អ៊ីស្រាអែល លូ ខំ អន់តត់ ប៉ាតោ កា សុនសាត អ៊ីស្រាអែល លូ សុនសាត ក្រិក ប្រើ អន់ខែ សៀ យីស៊ី ដេល។

៥ ប៉ាត់ ស៊ីឡុះ លូ ផីម៉ូថេ ឡា ឡឹង ខេត ម៉ាសេដូន ពីះ ទីល កេះ ប៉ូល កា ប៉ាង ហៀន ប៉ានីវ ប្រៈ រ៉ាប់ ដាវ ឡុត។ អើ រៈ ប៉ាឡាក់ កា សុនសាត អ៊ីស្រាអែល ផា បក់ ប្រៈ រើស ប្រើ ប្រគី សាដាច់ យី យីស៊ី ណោះ ហង។

៦ ហះកា សុនសាត អ៊ីស្រាអែល បិច ដឹង តាប៉ូញ លូ អើ ទីប តះ ផាម៉ាត កា អើ ដេល អើ កា តាតុះ កាបក់ តេះ ឡឹង អាវ អើ ទីប កាប ផា «ផា អន់ដីស តោ រ៉ា យ យី ឡាច់ ឡឹង យច អន់ដីស ទៅ អូ ទី សារ ញ៉ា តីត លូ អាញ អុះ។ តីត ដាវ អា អន់ ប៉ាត់ ម៉ាត់ អាញ ចឹង ឡា ណាំង សុនសាត អន់ទៀត ឡុត»។

៧ កេះណោះ អើ ចាក ឡាច់ ឡើង ចារ ណោះ ឡា ប៉ាត់ ហី កាម៉ាត់ ម៉ៅញ ដូវ សិច យូសាទុះ អើ អ្សល កូត់ អ្សត កា ប្រ្រឹះ បិកកាតយ័ ដេល។ ហី អើ ណោះ ហះ សានៃង រោង។

៨ កាប៉ាច់ រតី គ្រិសាប៉ុះ ឡាក់ រ៉ាងហៃ រោង អើ លូ ហី ក្រាន អើ អន់ខែ កា សៀ យីស៊ី ដេល។ ទី ម្នាក់ អ្នក កាណាង មៀង កូរិនថ្ងះ អៀង ដូវ ដេល សាំយ៉ាង ប៉ូល កេះណោះ សៀ យីស៊ី ណោះ កឹរ ប៉ូល កា ប៉ាងហុំ អន់ខែ។

៩ ប៉ាត់ ម៉ាង អន់តីត យីស៊ី តាំបាង ឡាកោ អន់ កា ប៉ូល ប៉ប័ ទីប រ៉ះ កា អើ ផា «ដៃ អ្សត ត្រត់ រ៉ះ តូ ណារ ដៃ អ្នក គ្រីយ

១០ ខង អាញ អ្នក អន់ខូ លូ អីស កេះ។ អូ ទី ញើ ចឹង ប្រតី កា អីស ទី អុះ ខង អ្នក កាណាង មៀង អា ទី ប៉ាណូស អៀង ដូវ ចឹង កេះ ប៉ាសុន អាញ»។

១១ ប៉ូល កា អ្នក កាណាង មៀង កូរិនថ្ងះ ណោះ ទុញ ម៉ៅញ សាណាំ ត្រោ ខៃ ទីប ប៉ាងហៀន ប៉ានីរ ប្រ្រឹះ បិកកាតយ័ កា ពូ។

១២ ផ្ទះ រ៉ាងរ៉ាង រតី កាលីយ៉ូ អ្នក ប្រតី ម៉ែត រ៉ាងហៃ ខេត អាខៃ * សុនសាត អ៊ីស្រាអែល រែវ ពុត ប៉ាណាំ គូប រ៉ុប ប៉ូល អ្សត ឡា ប៉ាត់ ចារ ពូ តាត់ស៊ុន សារ។

១៣ អន់ខែ រ៉ះ ផា «ប៉ាណូស អា អើ ប៉ាញសុះ ប្រើ កាំឡាង ប៉ានេ សាំប៉្រឹះ ប្រ្រឹះ ឡាក់ ចាបាប អូ អន់ សាំប៉្រឹះ»។

១៤ ផ្ទះ ប៉ូល ហា ពីរ ចឹង កាប រតី កាលីយ៉ូ រ៉ះ កា សុនសាត អ៊ីស្រាអែល ផា «អី សុនសាត អ៊ីស្រាអែល ផា សារ អើ ប្រតី ណោះ យច តាទីច កា អាញ ចឹង សាំយ៉ាង អន់ដីស ដេល។

១៥ ហះកា សារ អា អន់ដីស ក្រានី កា ប៉ាតែក គូប សោប ឡើង សារ ឡាឡីត ឡាឡាត លូ សិច ពូ អន់ទៀត លូ សារ ចាបាប ម៉ះ អន់ដីស សារ នែវ អា អាញ អូ ចៃ តាត់ស៊ុន កា អន់ដីស អុះ តាត់ស៊ុន អន់ដីស ទៅ ពី»។

១៦ កេះណោះ រតី កាលីយ៉ូ ទ្រុះ ឡាច់ អន់ខែ ឡើង ចារ ពូ តាត់ស៊ុន សារ។

១៧ ពូ កា ប៉ាណាំ គូប រ៉ុប រតី សុសាតេន ឡាក់ បក់ រ៉ាងហៃ រោង សុនសាត អ៊ី ស្រាអែល អ្សត ឡា ពីត ហះ ម៉ាត់ ហី ពូ តាត់ស៊ុន សារ ហះកា រតី កាលីយ៉ូ អូ រ៉ុនរ៉ាយ ឡើង សារ ណោះ អុះ។

សារ ប៉ូល សីត ប៉ាត់ មៀង អន់ទីយ៉ូក

១៨ ប៉ូល អ្នក កាណាង មៀង ណោះ ទុញ ដាវ ណារ។ អន់តីត ឡើង ណោះ អើ កា ប៉រ អ្នក ម្នាក់ សៀ យីស៊ី កេះណោះ ដីរ ជិះ កាំប៉ាន់ ឡា ប៉ាត់ ខេត ស៊ីវី ចាក

* ១៨:១២ ១៨:១២ ខេត អាខៃ យី ប៉ាចេត ក្រិក តែង តាបុង។ មៀង កូរិនថ្ងះ អ្នក ពីង ខេត អាខៃ។

អន់ខ្ញុំ លូ ត្រីស៊ីល លូ អាគីឡា។ អន់ខ្ញុំល ចឹង ជិះ កាំប៉ាន់ អើ កូរី កល់ ហះ មៀង កេងគ្រៀ ញុន កា សារ អើ បន់ ពេ។ †

១៩-២១ ប៉ាត់ ទីល មៀង អេភេសូ អើ ចាក ម៉ុត កាណុង រោង ងៃ ប៉ាងហៀន សុនសាត អ៊ីស្រាអែល។ អន់ខ្ញុំ ឡោម ជៀក ប៉ូល ងៃ ហះ ណោះ អន់ ទុញ បើត។ ហះកា ប៉ូល អូ ចៃ ងៃ អុះ អើ ចាក អ្នាត ពូ ទីប រ៉ះ ផា «ផា ប្រ្ទះ បិ កកាតយ័ អន់ អាញ ឡា ប៉ាត់ អា ណោះ អាញ ចឹង ឡា ណាំង អន់ដីស ណា រ៉ុ»។ កេះណោះ អើ ជីរ ជិះ កាំប៉ាន់ ឡាច ឡឹង មៀង អេភេសូ។ អើ កា អ្នាត ត្រីស៊ីល លូ អាគីឡា ពីង មៀង ណោះ ហង។

២២ ប៉ាត់ ទីល មៀង កេសារៀ អើ ចាក ហារ ប៉ាត់ មៀង យេរូសាឡឹម កៀ ចាចាក ប៉ាត់ ក្រុំ ហៀន សារ ប្រ្ទះ។ កេះណោះ អើ ចាក ណារ៉ូ ទីល មៀង អន់ ទីយ៉ូក។

២៣ អើ ងៃ កាណុង មៀង អន់ទីយ៉ូក ណោះ ទុញ បើត កេះណោះ អើ ចាក ឡា ណារ៉ូ ចាក ម៉ុត ពីង ខេត កាឡាទី លូ ខេត ត្រីគៀ ទីប អន់តត់ ប៉ាតោ ម្ចាត សៀ ទីខ្ញុំ អន់ សៀ លើយ។

សារ អាប៉ូឡូ: ឡា ងៃ ប៉ាត់ មៀង អេភេសូ

២៤ ទី សុនសាត អ៊ីស្រាអែល ម៉ោញ ដូវ អើ សិច អាប៉ូឡូ: ឡាក់ ប៉ាណូស ឡឹង មៀង អាណេកសាន់ទ្រៀ អើ ឡា ងៃ ប៉ាត់ មៀង អេភេសូ។ អើ យី ប៉ាណូស ទី ប៉ានីរ ពីរ កាង ទីប អូ កេង ឡឹង សារ កាណុង ផាប ប៉ានីរ ប្រ្ទះ។

២៥ អើ ទី ហៀន សារ យីស៊ី ដេល លូ អើ ទី ពុត ត្រាំង អើ រ៉ះ សារ ប្រ្ទះ លូ ប៉ាងហៀន ពូ ដាក់ ត្រត់ ដេល ឡឹង សារ យីស៊ី។ កាប៉ាច សារ ប៉ាងហុំ អើ អូ ដឹង សារ ប៉ាងហុំ ឡាក់ រតី យូហាន ឃើយ ប្រតី ពេ ហង។

២៦ អើ ទី ពុត ខិន រ៉ះ សារ យីស៊ី កាណុង រោង។ ផះ ត្រីស៊ីល លូ អាគីឡា ប៉ប អើ ប៉ាងហៀន នីណោះ អន់ខ្ញុំ កា ជៀក អើ ងៃ តាង ឡឹង ពូ ទីប រ៉ះ អន់ អើ ហ្លង់ ហើង ខាក់ ណារ៉ូ ឡឹង សារ ប្រ្ទះ បិកកាតយ័។

២៧ ផះ អាប៉ូឡូ: យីត ប៉ុច ឡា ប៉ាត់ ខេត អាខៃ ម្ចាត សៀ យីស៊ី កា អន់ អើ ឡា ទីប ច្រាក់ សត់ត្រា ប៉ាហៀរ រ៉ះ កា ម្ចាត សៀ ងៃ ប៉ាត់ ខេត អាខៃ ណោះ ប្រើ ហាប អើ។ ប៉ាត់ អើ ទីល ប៉ាត់ ណោះ កេះ អើ កា ខំ តង់ ទី ម្ចាត ឡាក់ ងៃ ហះ ចារ ណោះ ឡាក់ សៀ យីស៊ី ញុន កា ប្រ្ទះ ដាក់ កា អន់ខ្ញុំ

† ១៨:១៨ ១៨:១៨ ផា សុនសាត អ៊ីស្រាអែល សាញ៉ា ហះ ម៉ាត់ ប្រ្ទះ ចឹង ប្រតី ងារ ម៉ោញ ផះ ពូ ប្រតី កេះ ទី កេះ ពូ ត្រត់ កូរី កល់ ដេល។ ប៉រ ហៃ ចំលួន ប៉ាសុន (ជន/គណនា) ៦:១-២១។

២៨ ខង អែរ អ្នក កាប កា សុនសាត អ៊ីស្រាអែល ហះ ម៉ាត់ កាំឡាំង អៀង ប្រើ គី អន់ កា អន់ខែ អ្នក អ្នក តើល ទីប អែរ រិះ ប៉ាឡាក់ ឡឹង សារ កាណុង ផាប់ ប៉ានីរ ប្រ្រៈ ផា បក់ ប្រ្រៈ រើស ប្រើ ប្រើគី សាដាច់ យី យីស៊ី ណោះ ហង។

១៩

សារ ប៉ូល ឡាំ ប៉ាត់ មៀង អេភេសូ

១ ផះ អាប៉ូឡូ: អ្នក ពឹង មៀង កូរិនថូ: ប៉ូល កា ចាក តាត់ ព្រី ប៉ានីម ទីល មៀង អេភេសូ។ អ្នក ហះ ណោះ អែរ ប៉ាត់: ម្នាក់ សិះ អន់ដា អែរ កា អំប៉ញ ផា

២ «ផះ អន់ដីស សៀ ពែ ទី ប៉ាដាត់ ប៉ាលីង ប្រ្រៈ ដាត់ កាខាក់ ម៉ុត អ្នក ពឹង អន់ដីស ញ៉ា បើ?» អន់ខែ តើល អែរ ផា «ញីន អ្នក ឃើយ កាតាំង សិច ប៉ាដាត់ ប៉ាលីង ប្រ្រៈ ដាត់ កាខាក់ ណោះ សាំ»។

៣ អែរ អំប៉ញ អន់ខែ ណារ៉ូ ផា «ទីល នីណោះ: ផះ ពូ ប៉ាំងហុំ អន់ដីស ពែ ពូ ប៉ាំងហុំ អន់ដីស នែរ ចំ?» អន់ខែ តើល ផា «ពូ ប៉ាំងហុំ ញីន ឡាក់ កា វគី យូ ហាន ឃើយ ប៉ាំងហុំ ពូ ដេល»។

៤ ប៉ូល កាប ណារ៉ូ ផា «វគី យូហាន ប៉ាំងហុំ ពូ ភៀ តាំបាង សារ ពូ ប៉ិនពែង ពុត ពៀក ទីប អែរ រិះ កា កាំឡាំង អន់ សៀ បក់ ពី: អន់តីត ឡឹង អែរ ណោះ យី យីស៊ី អា ហង»។

៥ ប៉ាត់ កាតាំង ប៉ូល កាប នីណោះ: កេះ អន់ខែ កា អន់ ប៉ូល ប៉ាំងហុំ អន់ខែ អន់ កេះ ប៉ាសុន យីស៊ី ឡាក់ ពី តាំងឡា ឡុត។

៦ ប៉ូល កា ម៉ន់ សាប៉ាត់ ពឹង អន់ខែ ប៉ាដាត់ ប៉ាលីង ប្រ្រៈ ដាត់ កាខាក់ កា ម៉ុត អ្នក ពឹង អន់ខែ អន់ខែ កា កាប តាង ឡឹង ពូ ទីប រិះ ប៉ានីរ ប្រ្រៈ។

៧ កាំឡាំង អន់ខែ ទីណោះ: ទី យី អែរ ១២ ដូរ។

៨ អន់តីត ឡឹង ណោះ: ប៉ូល កា ម៉ុត ពឹង រោង សុនសាត អ៊ីស្រាអែល អែរ ទី ពុត ខីន ប៉ាំងហៀន ពូ។ ទី រាំងរាំង ប៉ែង ខែ អែរ អ្នក រិះ ឡឹង សារ ប្រ្រៈ រាំងហៃ រាំងខ្យា ទីប ប៉ាឡោម ពូ អន់ សៀ។

៩ ហះកា ញាន កា ទី បក់ អន់ដា កាង កល់ អ្នក ចែ សៀ អុះ ទីប កាប បីដាយ កា សារ សៀ យីស៊ី ហះ ម៉ាត់ កាំឡាំង អៀង ដេល ណោះ អែរ កា ចាក ឡាច់ ឡឹង ពូ ជៀក ម៉ុត សៀ យីស៊ី ចាក ឡាំ អ្នក ប៉ាត់ ចារ តាង កេះណោះ អែរ ប៉ាំងហៀន អន់ខែ រ៉ប់ ដាវ កាណុង រោង ចារ វគី ទីរ៉ាណុះ ឃើយ ប៉ាំងហៀន ពូ ពែ។

១០ អែរ កា ប៉ាំងហៀន អន់ខែ លើយ ទី ពៀរ សាណាំ ណោះ: ហង បះ ម្នាក់ បក់ អ្នក ពឹង ខេត អាស៊ី ទីឌូ ទីប សុនសាត អ៊ីស្រាអែល ទីប សុនសាត ក្រិក ទី កាតាំង សារ ប្រ្រៈ បិកកាតយី។

១១ ផ្ទះ ណោះ ប្រ្រឹះ បិកកាតយ័ តាំបាង សារ អំរ៉ាញ អីញ កេង ខាក់ តាងៗ អៀង ពីង ប៉ូល។

១២ យ័ះ កាណាត់ លើ អញស៊ែង ឡាក់ ទី អ្យក់ ឡឹង ឡាកោ ប៉ូល ជា ពូ អ្យក់ ចែត ពីង បក់ អីត បក់ អីត ណោះ ដាក់ ឡូត ប្រ្រឹះ ប៊ីត ឡាក់ អ្នែ ពីង ពូ កា ឡាច់ ដេល។

១៣ ទី គ្រូ សុនសាត អ៊ីស្រាអែល បក់ អន់ដា ចាក ឡឹង ចារ ម៉ោញ ឡាំ ប៉ាក់ ចារ ម៉ោញ បិច ទ្រុះ ប្រ្រឹះ ប៊ីត អន់ ឡាច់ ឡឹង ពូ។ អន់ខែ សាត់ រ៉ះ សិច យី ស៊ី ភៀ ទ្រុះ ប្រ្រឹះ ប៊ីត យី អន់ខែ កាប កា ប្រ្រឹះ ប៊ីត ជា «អាញ ប្រើ អីស ឡាច់ ញាន កា អំរ៉ាញ យីស៊ី ឡាក់ ប៉ូល ទី រ៉ះ ហត់ ឡាច់ ពិ»។

១៤ ទី កាម៉ាក់ តាំបើះ ដូរ ឡាក់ គន រត់ សាកេរ៉ា ឡាក់ ក្រាត់ រ៉ាម៉ះ ប្រ្រឹះ សុន សាត អ៊ីស្រាអែល អន់ខែ កា ប្រ្រឹះ នីណោះ ដេល។

១៥ ហះកា ប្រ្រឹះ ប៊ីត កាប កា អន់ខែ ជា «អាញ អន់ហ្គាល់ យីស៊ី ប៉ូល កា អាញ អន់ហ្គាល់ ដេល ហះកា អន់ដីស អា ញ៉ា អន់ដីស អា?»

១៦ ប៉ាណូស បក់ ប្រ្រឹះ ប៊ីត ម៉ុត ណោះ កា តាឡុះ ទម កាតត់ អន់ខែ ប្រ្រឹះ ប៊ីត ណោះ សាង់ ខាក់ ប្រ្រឹះ អន់ កា អន់ខែ ឡាកា លូ តារីស ខោ អាវ សាតាក់ ឡាច់ ឡឹង ហី ទីប ឡុន សាឡុន។

១៧ ប៉ាណូស ទិឌុ ឡាក់ អ្នែ កាណាង មៀង អេភេសូ ទីប សុនសាត អ៊ីស្រា អែល ទីប សុនសាត ក្រិក ទី អ្នែ ឡឹង សារ ណោះ អន់ខែ កា អ្យកត កា យីស៊ី ទិឌុ ទីប ប៉ានេ អ៊ី ឡាក់ ពី តាំងឡា។

១៨ ទី មូត សៀ អៀង ដូរ ជៀក គូប ពីះ ឡាប់ ញម ឡឹង សារ គ្រូ ឡាក់ អន់ខែ ទី ប្រ្រឹះ ឡឹង អន់ទ្រូល ពៃ។

១៩ កា ទី មូត គ្រូ អំហ្គ អៀង ដូរ អ្យក់ ផាប ឡាក់ អន់ខែ ប្រ្រឹះ លូ គ្រូ អំហ្គ ណោះ ពីះ សុះ អ្នាត ហះ ម៉ាត់ កាំឡាំង អៀង។ ផាប អន់ខែ ទីណោះ ទី ខា ៥០.០០០ លៀន ប្រាក់ កាក់។

២០ ទីល នីណោះ ប៉ានីរ ប្រ្រឹះ បិកកាតយ័ កា លៅ លែង ហើង ខាក់ លូ អំរ៉ា ញ អីញ កេង ខាក់។

សារ រ៉ាចក់ រ៉ាចល់ ពីង មៀង អេភេសូ

២១ រ៉ាវ៉ាច់ ឡឹង សារ ណោះ កេះ ប៉ាងាត់ ប៉ាលីង ប្រ្រឹះ ប្រ្រឹះ អន់ កា ប៉ូល យីត បិច ឡាំ * ប៉ាក់ មៀង យេរូសាឡឹម ចាក ទ្រង ខេត ម៉ាសេដូន លូ ខេត អាខៃ។ អ៊ី កាប ជា «ប៉ាក់ ទីល មៀង យេរូសាឡឹម កេះ អាញ ត្រត់ ឡាំ ប៉ាក់ មៀង រ៉ូម ណារ៉ូ»។

* ១៩:២១ ១៩:២១ ប៉ាងាត់ ប៉ាលីង ប្រ្រឹះ ប្រ្រឹះ អន់ កា ប៉ូល យីត បិច ឡាំ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ប៉ូល ទី ពុត បិច ឡាំ ។

២២ អើ ប្រើ ធីម៉ូថេ លូ អេវ៉ាសាទុះ ឡាក់ ម្នាក់ តង់ អើ ឡាក់ ប៉ាក់ ខេត ម៉ាសេដូន អន់ទ្រូល កាប៉ាច អើ អ្នក ពឹង ខេត អាស៊ី បាប៊ែត ហិ។

២៣ ផ្ទះ រ៉ាំងរ៉ាំង ណោះ កើត ទី សារ រ៉ាចក់ រ៉ាចល់ កាខាក់ ញួន កា សារ សៀ យីស៊ី

២៤ ខង ទី កាម៉ាក់ ម៉ោញ ដូរ សិច អើ ដេមេទ្រៀស ឡាក់ រ៉ាគីយ តូះ ប្រាក់ អើ ប្រគំ ហិ តាហ លូ ប្រាក់ សាំរ៉ាប់ សែន ប្រ្ទះ សិច ឌីអាន + អើ កា ច្ងាស់ រ៉ាគីយ អន់ទៀតៗ ណោះ អន់ខែ ទី ខា តុត អៀង។

២៥ អើ កា ប៉ាតុំ ម្នាក់ រ៉ាគីយ អើ លូ ម្នាក់ រ៉ាគីយ អន់ទៀតៗ ទិណោះ ដែល កេះ ណោះ អើ រំ ជា «អី អុះ មី អន់ដីស កាអ្នក កេះ ដែល ពិន ទី រ៉ាស អំបាស អៀង ញួន កា ងារ ពិន ប្រគំ អា ហង។

២៦ អន់ដីស កា ប័ប លូ កាតាំង កេះ ដែល បក់ សិច ប៉ូល ណោះ អើ កាប ប៉ាឡោម ជៀក កាំឡាំង សៀ ព្ងយ អើ អូ ត្រក់ ដឹង កាណុង មៀង អេភេសូ អា អុះ យី ប៊ែត ចឹង ប៉ាញ ទីប ខេត អាស៊ី ដែល ទីប អើ កាប ជា ហ៊ិប ប្រ្ទះ ឡាក់ ប្រគំ លូ តី ប៉ាណូស ណោះ អូ ត្រក់ ប្រ្ទះ អុះ។

២៧ សារ អា អូ ត្រក់ ដឹង កា អើ កាប សាតោះ កាប ស្ងាត់ ងារ ពិន ប្រគំ អា អុះ យី ចឹង ប្រគំ អន់ កា រោង រ៉ាម៉ះ ប្រ្ទះ ឌីអាន ឡាក់ ដាក់ តីស អូ ទី ខា ហង តាម ហៃ។ សារ អំរ៉ាញ អីញ ប្រ្ទះ ឌីអាន ឡាក់ កាំឡាំង ពឹង ខេត អាស៊ី លូ ប៉ាណូស ទិខ្លូ ពឹង អង់កក់ តេះ សាំប្ទះ ប៉ានេ អា ចឹង ហ៊ិញ ហ្ស៊ីត ហង។»

២៨ ប៉ាក់ កាតាំង សារ ណោះ កេះ អន់ខែ កា អីក ខាក់ កា ប៉ាណាំ គូប កាប ស្រែក លើយៗ ជា «ប្រ្ទះ ឌីអាន ម៉ះ អេភេសូ តីស ដាក់ ឡាយ៉ាម ខាក់!»

២៩ ផ្ទះ ណោះ កា កើត ទី សារ រ៉ាចក់ រ៉ាចល់ ប៉ាញ ទីប មៀង អន់ខែ ប៉ាណាំ គូប ឡាក់ ប៉ាក់ ឡាន ចារ កាំឡាំង អៀង យើយ លូម ទីប រុប អុស កែយុះ លូ អាវី សាតាក ឡឹង ខេត ម៉ាសេដូន ឡាក់ ចាក អន់ខ្លូ លូ ប៉ូល។

៣០ ប៉ូល បិច ឡាក់ កាបាប លូ ម្នាក់ ប៉ាសុន ហះកា ម្នាក់ សៀ ទីប អូ អន់ អើ ឡាក់ អុះ។

៣១ យ្ទះ គូប អើ បក់ ប្រគំ កាន ពឹង មៀង កា ប្រើ ពូ ឡាក់ រំ អូ អន់ អើ ឡាក់ ប៉ាក់ ឡាន ចារ កាំឡាំង អៀង អ្នក ប៉ាតុំ គូប ណោះ ដែល។

៣២ ផ្ទះ ណោះ បក់ អន់ដា កាប នីអៀ បក់ អន់ដា កាប នីណោះ ខង ទី សារ រ៉ាចក់ រ៉ាចល់ ប៉ាញ ទីប ចារ លូម កាំឡាំង សួន អៀង អូ អុក កា ទី សារ ញ៉ា អន់ ខែ ឡាក់ ប៉ាតុំ គូប ណោះ។

+ ១៩:២៤ ១៩:២៤ សុនសាត ក្រិក សើត ពៃ សៀ ជា ទី ប្រ្ទះ អៀង ខាក់ ឡាក់ អន់ខែ ប៉ានេ សាំប្ទះ។ អន់ខែ ជា ប្រ្ទះ ឌីអាន យី ប្រ្ទះ អង់កាន់ ម៉ោញ ឡាក់ អ្នក តង់ អន់ ពូ កើត គន។

៣៣ ផ្ទះ ណោះ សុនសាត អ៊ីស្រាអែល កា តាឡាក់ ឡាច់ កាម៉ាក់ ម៉ោញ ដូរ សិច អែ អាលេកសានត្រុះ ណោះ ហង កាំឡាំង អៀង សាមីត កា អែ ហង ប្រី គី អន់ ទី សារ វ៉ាចក់ វ៉ាចល់ ណោះ។ អែ កា លើក តី ប្រីគី សាញ៉ា ខង អែ បិច តើល អន់ វ៉ាវ៉ាច់ ឡាកោ ហះ ម៉ាត់ ម្នាក់ ប៉ាសុន។

៣៤ ហះកា ប៉ាត់ ម្នាក់ ប៉ាសុន អ្នក អន់តត់ ផា អែ កា សុនសាត អ៊ីស្រាអែល ពូ កាប ស្រែក ទិឌូ ទុញ ពៀរ មង ឡត ផា «ប្រ្ទះ ឌីអាន មះ អេភេសូ តីស ដាក់ ឡាយ៉ាមី ខាក់!»។

៣៥ ប៉ាត់ អន់តត់ ទី ក្រាត់ តាំងកង ម៉ោញ ដូរ ឡាក់ ប្រីគី កាន ពីង មៀង អែ ទីប អន់ អន់ខែ អែ វ៉ាងាប់ លូ កាប ផា «អី អុះ មី ឡាក់ អែ ពីង មៀង អេភេ សូ ពៀ ចឹង អ្នក កា កាំឡាំង មៀង ពិន ឡាក់ វ៉ាងហៃ រោង វ៉ាមះ ប្រ្ទះ ឌីអាន ឡាក់ ប្រ្ទះ តីស ដាក់ ឡាយ៉ាមី លូ វ៉ាងហៃ ហ្វិប អែ ឡាក់ ឡី ឡឹង ប្លែង ណោះ។

៣៦ សារ ណោះ តាទីច ហង អូ ទី ពៀ ប៉ាតែក អុះ។ ទីល នីណោះ ប៉រ អន់ ដីស អែ វ៉ាងាប់ ឡត ពិ ជែ ប្រីគី សារ ឡាឡីត ឡាឡាត នីអៀ។

៣៧ អន់ដីស រ៉ុប អុស ម្នាក់ អា ហះកា អន់ខែ អូ ទី វ៉ាត អ្យក់ វ៉ាស ឡឹង រោង វ៉ាមះ លើ កាប បីងាយ កា ប្រ្ទះ ពិន អុះ។

៣៨ ហះកា ផា វតី ដេមេទ្រៀស លូ ម្នាក់ វ៉ាគីយ ឡាក់ អែ អន់ខូ លូ អែ ផា អន់ខែ ទី សារ ញ៉ា បិច ឡាក់ ភង បក់ ពៀ យី ទី កេះ ចារ ពូ សារ៉ាប់ តាត់ស៊ុន សារ ម្នាក់ អុងកាន តាត់ស៊ុន សារ កា ទី កេះ ដេល ហត់ អន់ អន់ខែ ឡាក់ ប៉ាត់ ណោះ ពី។

៣៩ ផា អន់ដីស បិច ប៉ាតែក ឡឹង សារ ញ៉ា ណារ៉ូ ក្យាត់ ប៉ាត់ ដាវ ពូ លូម តា ទីច ទៀ ណោះ ពូ ចឹង តាត់ស៊ុន អន់។

៤០ ហះកា ប្រីគី នីអៀ កាណុង ដាវ អា អ្នក ផែត ពូ ចឹង ច្រោម ផា ពិន ប្រីគី អន់ ទី សារ វ៉ាចក់ វ៉ាចល់ ណោះ ពិន ចឹង ទី ចូត ខង សារ វ៉ាចក់ វ៉ាចល់ អា អូ ទី ខ ញ៉ា ឡាក់ ចឹង ត្រត់ តើល អន់ វ៉ាវ៉ាច់ ឡាកោ អុះ»។

៤១ អែ កាប នីណោះ កេះ។ អែ កា ប្រើ ពូ សីត ហង។

២០

សារ ប៉ូល ឡាក់ ប៉ាត់ ខេត ម៉ាសេដូន លូ ប៉ាថេត ក្រិក

១ ឡែង ឡឹង សារ វ៉ាចក់ វ៉ាចល់ ណោះ ដាក់ វ៉ាងាប់ កេះ ប៉ូល កា អែ ម្នាក់ សៀ ពីះ ភៀ កាប បាំងហោក ពុត ពៀក អន់ខែ កេះណោះ អែ ប៉រ អ្នក ពូ ចាក ឡាក់ ប៉ាត់ ខេត ម៉ាសេដូន។

២ ផ៖ អើ ចាក ទ្រង់ ខេត ណោះ អើ កា កាប ប៉ាង ហោក ពុត ពៀក អៀង កា មូត បក់ សៀ ដេល។ ឡែង ឡឹង ណោះ អើ ចាក ទីល ប៉ាត់ ខេត អាខែ *។

៣ អើ កា អ្នែ ពីង ប៉ាថេត ណោះ ទុញ ទី ប៉ែង ខែ។ ផ៖ អើ ចឹង ជីរ ជិះ កាំ ប៉ាន់ ឡាំ ប៉ាត់ ខេត ស៊ីរី មូត សុនសាត អ៊ីស្រាអែល កា ប៉ាណាំ គួប ចឹង ប្រឹក្ច កា អើ។ អើ អ៊ុ កា ពូ ចឹង ប្រឹក្ច នីណោះ អើ កា រ៉ែល ចាក ទ្រង់ ខេត ម៉ាសេដួន ឡុត។

៤ មូត បក់ ចាក អន់ខូ លូ អើ ណោះ យី សូប៉ាតុរុះ គន រតី ពីរុះ ឡឹង មៀង បេរៀ អាវីសាតាក លូ សេគុនដុះ ឡឹង មៀង ថេសាឡូនិក កែយុះ ឡឹង មៀង ខ្មើបេ ទីយីកុះ លូ ត្រូភីម ឡឹង ខេត អាស៊ី លូ ផ្ទីម៉ូថេ។

៥ ហះកា អន់ខែ ណោះ ចាក អន់ទ្រួល អ្នែ ក្បាត់ ញីន ត្រង់ ហះ មៀង ត្រូអះ។

៦ រ៉ាវ៉ាថ ឡឹង ដាវ ពូ ប្រឹក្ច ប៉ុន ណាំ ប៉ាង ឡាតាំង ញីន កា ជីរ ជិះ កាំប៉ាន់ ឡាច់ ឡឹង មៀង ភីលីប។ ប៉ាត់ ទីល ប៉ាតាម ដាវ ញីន ទីល ប៉ាត់ អន់ខែ ហះ មៀង ត្រូអះ ញីន កា អ្នែ ហះ ណោះ ទុញ តាំប៉ើះ ដាវ។

សារ អើទីកុះ រ៉ែស សីត

៧ ពីង ដាវ អាទិត ណោះ ញីន ប៉ាត់ មូត សៀ ភៀ គុ សា ណាំ ប៉ាង អន់ខូ ខង ប៉ាត់ ដាវ តាយ៉ាង ប៉ូល ចឹង ចាក ណោះ អើ កា ប៉ាង ហៀន ពូ ទីល ទងតិក៏ ម៉ាង ឡុត។

៨ ពីង កាណុង តែង អំបាំង ចារ ញីន អ្នែ ប៉ាត់ គួប ណោះ ទី អុញ តាគៀង អៀង។

៩ ផ៖ ណោះ ទី តាតាម ម៉ោញ ដួវ សិច អើ អើទីកុះ អើ អង់ អ្នែ ហះ រ៉ាំបោះ អើ កា កី តែប ខាក់ ផ៖ ប៉ូល អ្នែ ប៉ាង ហៀន ទុញ ណោះ។ អើ កា ឡិ ឡឹង រ៉ាំបោះ តាល់ ទី ពៀរ ទីល ប៉ាត់ តេះ។ ផ៖ ពូ ប៉ោក អើ ណោះ អើ តៅ កេះ។

១០ ប៉ូល កា ជីរ ប៉ាត់ តេះ អង់កុញ ប៉ោក ពៅ អើ លូ កាប ផា «អន់ដីស ដៃ អ្នុ ត ហង អើ អ្នែ រ៉ែស អ្ន តៅ អុះ»។

១១ ប៉ាត់ ប៉ូល ហារ ពីង ចារ ទៅ ណារ៉ូ អើ កា គុ ណាំ ប៉ាង អន់ ពូ សា កេះ ណោះ រ៉ះ សារ ណារ៉ូ លើយ ទីល តារ កេះណោះ អើ ឡាច់ ចាក ហង។

១២ ពូ កា ជីន តាតាម បក់ ឡិ ណោះ អន់ សីត ប៉ាត់ ហី ទីប អ្នែ រ៉ែស អន់ខែ កា ហើយ ពុត ពៀក កាខាក់។

១៣ ញីន កា ជីរ ជិះ កាំប៉ាន់ ឡាំ ប៉ាត់ មៀង អាសុះ អន់ទ្រួល ភៀ អ្នែ ក្បាត់ ប៉ូល ហះ ចារ ណោះ ឡាក់ កា អើ ទី អន់តត់ ណោះ ហង ខង អើ ប៉ិច ចាក ទ្រង់ គោក។

* ២០:២ ២០:២ ខេត អាខែ ពៀត គុល «ក្រិក»។

១៤ ប៉ាត់ អើ ទីល ប៉ាត់ ញីន ពីង មឿង អាសុះ ញីន កា ជៀក អើ ជីវ ជិះ កាំ ប៉ាន់ កេះណោះ ចាក ឡាំ ប៉ាត់ មឿង មីទូលែន។

១៥ ប៉ាត់ ងារ តាយ៉ាង ញីន ជិះ កាំប៉ាន់ ឡាច់ ឡឹង ចារ ណោះ ឡាំ ទីល ត្រង់ វ៉ាឡឹង លូ តាគ្វាល់ យីយ៉ុះ ប៉ាត់ ងារ យ៉ាង តោ ណារ្ត ញីន ទីល ប៉ាត់ តាគ្វាល់ សាម៉ុះ ប៉ាត់ ងារ តោ ម៉ៅញ ញីន កា ទីល ប៉ាត់ មឿង មីលេត។

១៦ ប៉ូល កា អូ ចៃ ម៉ុត ពីង មឿង អេភេសូ អុះ កៀ ជៃ អន់ អៃ ទុញ ពីង ខេត អាស៊ី ខង អើ ប៉ាន់តាន បិច កា ទីល មឿង យេរុសាឡឹម ស្រីស អន់ តាន់ ពូ ប្រ័ គី ប៉ុន ងារ ទី ៥០ ជា អូ ប្រ័ គី ទីល ស្រីស។

សារ ប៉ូល កាកាប លូ ម្នាក់ ក្រាត់ តាំងកង់ ឡឹង មឿង អេភេសូ

១៧ ញីន ចាក ហ្វាស មឿង អេភេសូ ទីល ប៉ាត់ មឿង មីលេត ផះ អៃ ពីង ណោះ ប៉ូល ប្រើ ពូ ឡាំ រ៉ះ កា ម្នាក់ ក្រាត់ តាំងកង់ ម្នាក់ សៀ យីស៊ូ អៃ ប៉ាត់ មឿង អេភេសូ ប្រើ អន់ខៃ ពីះ ប៉ាត់ ចារ អើ។

១៨ ប៉ាត់ ម្នាក់ ណោះ ពីះ ទីល ប៉ាត់ អើ កេះ អើ រ៉ះ កា អន់ខៃ ជា «អន់ដីស អូ អន់តត់ កេះ ឡឹង ឡាបៀប ឡាក់ អាញ អៃ កោប អន់ខូ លូ អន់ដីស រ៉ប មង រ៉ប ងារ ឡឹង ងារ ប៉ាន់ជា អាញ ម៉ុត ពីង ខេត អាស៊ី អា ពៃ កេះ។

១៩ យី អាញ ប្រ័ គី ងារ កា ប្រ័ ះ បិកកាតយ័ ទីប ប៉ាន់ចិ ពុត ទីប ឡាច់ ទៀក ម៉ាត់ ទីប ទី សារ ឡាំបាក អៀង នៃវ ញុន កា សុនសាត អ៊ីស្រាអែល ប៉ាណាំ គូប បិច ប្រ័ គី អូ ដាត់ កា អាញ។

២០ អាញ រ៉ះ លូ បាំងហៀន អន់ដីស ពីង ចារ កាំឡាំង អៀង លូ តាម ហី ដេល ឡឹង សារ ញ៉ា ឡាក់ ទី ខា សាំរ៉ាប អន់ដីស ម៉ៅញ ខ កា អាញ អូ ទី អោន អុះ។

២១ អាញ កា អន់តត់ ប៉ាតោ កា សុនសាត អ៊ីស្រាអែល កា សុនសាត ក្រិក អន់ ពូ ប៉ុនពែង ពុត ពៀក ឡាំ ណាំង ប្រ័ ះ បិកកាតយ័ លូ សៀ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

២២ «កិញ អៀ អា ហៃ ប៉ាដាត ប៉ាលីង ប្រ័ ះ ប្រើ អាញ ឡាំ ប៉ាត់ មឿង យេរុសាឡឹម អាញ អូ អូ កា ចឹង ទី សារ ញ៉ា ចឹង កើត ពីះ ពីង អាញ អៃ ប៉ា ត់ ចារ ណោះ។

២៣ អាញ ក្រាន់ កា អូ អន់តត់ ជា រ៉ប មឿង ប៉ាដាត ប៉ាលីង ប្រ័ ះ ដាត់ កាខា ក់ រ៉ះ កា អាញ ជា ចឹង ទី សារ ឡាំបាក លូ ពូ ចឹង រ៉ប ចត់ អាញ។

២៤ ហះកា អាញ អូ រ៉ុនវ៉ាយ ឡឹង ឡាកោ បាំងឡៃ អាញ អា អុះ ខង អាញ អូ យីត ជា ឡាកោ អាញ អា ទី ខា អុះ អ្យក់ កា អាញ ទី តាត់ អង់កេះ ងារ ឡាក់ យីស៊ូ ឡាក់ ពី តាំងឡា ពិន មប ប្រើ អាញ ប្រ័ គី។ អើ ប្រើ អាញ រ៉ះ សារ ដាត់ ឡាក់ ប្រ័ ះ ដាត់ ពុត កា ពិន។

២៥ «អាញ យើយ អ្នែ អន់ខូ លូ អន់ដីស ទីប រ៉ះ សារ ប្រ្រៈ បិកកាតយ័ រ៉ាំង ហៃ រ៉ាំងខ្យា ហះកា កិញអៀ អា អន់ដីស ចឹង អូ ប័ប័ អាញ ណារ ហង។

២៦ ទីល នីណោះ អាញ រ៉ះ កា អន់ដីស តាទីច កាណុង ងារ អា ផា បក់ ញៀ ហ្យ្យង ឡាច់ ឡឹង ប្រ្រៈ សារ ណោះ អូ ត្រត់ ញន កា អាញ ប្រ្រ័ យច ណោះ អុះ

២៧ ខង អាញ ទី រ៉ះ ត្រឹប សារ ប្រ្រៈ បិកកាតយ័ យីត ប្រ្រ័ ណោះ អន់ កា អន់ ដីស កេះ ម៉ោញ ខ កា អូ អោន អុះ។

២៨ ហត់ រ៉ាំងហៃ ឡាកោ អន់ដីស ទៅ លូ រ៉ាំងហៃ ម្នត សៀ ទីណោះ ឡាក់ កា ពូ រ៉ាំងហៃ តាប័ល ចៀម ញន កា ប៉ាងាត ប៉ាលឹង ប្រ្រៈ ដាក់ កាខាក់ ប្រើ អន់ ដីស។ ហត់ រ៉ាំងហៃ ក្រុំ ហៀន សារ ប្រ្រៈ បិកកាតយ័ ឡាក់ អែ ហ្វាយ លូ ផាម គន អែ ទៅ។

២៩ អាញ អូ អន់តត់ ផា ប៉ាក់ អាញ ចាក ឡាច់ ឡឹង ចារ អា កេះ ចឹង ទី ប៉ាណូ ស អូ ដាក់ តាកេះ ឡាក់ កា សូ ព្រី ចឹង មុត ពឹង កាំឡាំង អន់ដីស អន់ខែ ចឹង ប្រ្រ័ បាប អូ តាបាប កា តាប័ល ចៀម អុះ។

៣០ កាណុង កាំឡាំង អន់ ដីស កា ចឹង ទី ប៉ាណូ ស កាប តាំពូង កា គូប ទៅ ភៀ ប្រ្រ័ អន់ ម្នត សៀ ចាក ព្វយ អន់ខែ ឡុក។

៣១ ទីល នីណោះ ហត់ អន់ដីស ឡា រ៉ាំង ឡាកោ លូ កាចាំង ឡឹង សារ ឡាក់ អាញ អន់តត់ ប៉ាតោ កា អន់ដីស ទីប កាដាវ ទីប កាម៉ាំង រ៉ាំងរ៉ាំង ប៉ែង សាណាំ ពែ អូ ទី រ៉ាឡូរ អុះ ទីប ឡាច់ ទៀក ម៉ាត់ ដេល។

៣២ «កិញអៀ អា អាញ មប អន់ដីស កា ប្រ្រៈ បិកកាតយ័។ សារ រ៉ះ ឡឹង ពុត ដាក់ ម៉ះ អែ ចឹង រ៉ាំងហៃ អន់ដីស។ សារ ណោះ ចឹង ប្រ្រ័ អន់ អន់ដីស សៀ ហែង ខាក់ លូ ចឹង អន់ ប៉ាដក់ ប៉ាជៀ កា អន់ដីស អន់ខូ លូ ប៉ាសុន ឡាក់ ប្រ្រៈ ប្រ្រ័ អន់ ដាក់។

៣៣ អាញ អូ យើយ ខ្លាម បិច កា ម៉ាស ប្រាក់ លើ ខោ អាវ ដាក់ ឡាយ៉ាម ឡឹង បក់ ញៀ អុះ។

៣៤ អន់ដីស អូ កេះ ដេល កា អាញ ប្រ្រ័ ងារ លូ តី អាញ ទៅ ភៀ សាំរ៉ាប់ កា កាណាត ញៀ ឡាក់ អាញ តងកាន លូ សាំរ៉ាប់ កា បក់ អ្នែ អន់ខូ លូ អាញ ដេល។

៣៥ អាញ តាំបាង កា អន់ដីស អន់ ប័ប័ ទី កេះ អន់ដីស ត្រត់ ខំ ប្រ្រ័ ងារ នី អៀ ដេល ភៀ តង ម្នត អូ សាង ប្រ្រ័ ងារ លូ ត្រត់ កាចាំង ឡឹង ប៉ានីរ យីស៊ី ឡាក់ ពី តាំងឡា ពិន ទី រ៉ះ ផា "អន់ កាណាត កា ពូ ណោះ ទី សារ សាណុក សាវា ក ក្លា ឡឹង អ្យក់ កាណាត ឡឹង ពូ"។

៣៦ ប៉ូល រ៉ះ នីណោះ កេះ ៗ អើ កា ជន តាកុល ម៉ន់ អើ ប្រ្លៃ អន់ខ្ញុ លូ អន់ ខែ ទិខ្ញុ ។

៣៧ មូត ក្រាត់ តាំងកង់ ទិណោះ អន់ខែ ញ៉ា លូ ត្រូត ចំ ប៉ូល ដេល

៣៨ ទីប អុក ពុត ញ៉ែក ញុន កា អើ រ៉ះ ផា អន់ខែ ចឹង អូ ប៉ប អើ ណារ៉ូ ហង ។ កេះណោះ អន់ខែ ឡា ជីន អើ ទីល ប៉ាត់ ចារ ជិះ កាំប៉ាន់ ។

២១

សារ ប៉ូល ឡា ប៉ាត់ មឿង យេរូសាឡឹម

១ ប៉ាត់ អ្នាត អន់ខែ កេះ ៗ ញីន កា ជិះ កាំប៉ាន់ ឡា ម៉ង់ ប៉ាត់ តាក្វាល កុះ ។ ប៉ាត់ ដាវ តាយ៉ាង ញីន ទីល ប៉ាត់ តាក្វាល រ៉ូដ្លុះ ។ កេះណោះ ញីន ឡាច់ ឡឹង តាក្វាល ណោះ ឡា ទីល មឿង ប៉ាតាវ៉ា ។

២ ទី កាំប៉ាន់ ម៉ៅញ ឡា ប៉ាត់ ខេត ភេនិះ * ញីន កា ជិះ កាំប៉ាន់ ណោះ ចាក ឡា ណារ៉ូ ។

៣ ប៉ាត់ ញីន ប៉ប តាក្វាល គីប្រ្លៃ ញីន កា តាវ តែង សាម៉ា តាក្វាល ណោះ ឡា ប៉ាត់ ខេត ស៊ីវី ។ កេះណោះ ទីល ប៉ាត់ មឿង ទីរ៉ូះ ខង ពូ ត្រត់ អ្សក់ ឡាច់ យឿង ខង ឡឹង កាំប៉ាន់ ហះ ចារ ណោះ ។

៤ ញីន កា ណាំង ប៉ប មូត សៀ យីស៊ូ ហះ ចារ ណោះ ញីន កា អ្នែ អន់ខ្ញុ លូ អន់ខែ ទុញ តាំប៉ើះ ដាវ ។ ប៉ាដាត ប៉ាលីង ប្រ្លៃ ប្រើ អន់ខែ រ៉ះ កា ប៉ូល អូ អន់ អើ ឡា ប៉ាត់ មឿង យេរូសាឡឹម អុះ ។

៥ ប៉ាត់ វ៉ាវ៉ាច់ ឡឹង តាំប៉ើះ ដាវ ណោះ កេះ ញីន ត្រត់ ឡាច់ ចាក ឡា ប៉ាត់ ម៉ាត់ ណារ៉ូ មូត សៀ ទិខ្ញុ លូ គន កាម៉ាញ អន់ខែ កា ឡា ជីន ញីន ចាក ទីល តែង ឡឹង មឿង ។ ញីន កា ប៉ាណាំ គូប ជន តាកុល ម៉ន់ អើ ប្រ្លៃ ហះ ហាង សាឡឹត សាឡាយ ។

៦ កេះណោះ ញីន កា ប៉រ អ្នាត គូប សោប ញីន កា ជីវ ជិះ កាំប៉ាន់ កាប៉ាច់ អន់ខែ កា សីត ប៉ាត់ ហី ញ៉ៃ ហី អើ ។

៧ ញីន ចាក ឡាច់ ឡឹង មឿង ទីរ៉ូះ ឡា ទីល ប៉ាត់ មឿង ប៉ាតូឡេម៉ៃ គីត ណោះ ហង ញីន ចាក ទ្រង ទៀក ណោះ ។ ញីន កា ម៉ុត ចាចាក ប៉ាត់ មូត កាំឡាំង ឡាក់ សៀ យីស៊ូ ដេល ញីន កា អ្នែ អន់ខ្ញុ លូ អន់ខែ ហះ ណោះ ម៉ៅញ ដាវ ។

៨ ប៉ាត់ ដាវ តាយ៉ាង ញីន ចាក ទីល ប៉ាត់ មឿង កេសារៀ ញីន កា ម៉ុត ពីង ហី ភីលីប ឡាក់ ប៉ាណូស រ៉ះ សារ ដាក់ ឡឹង យីស៊ូ អើ ណោះ កាណុង កាំឡាំង មូត តាំប៉ើះ ដួវ ឡាក់ ពូ រ៉េស ពីង មឿង យេរូសាឡឹម ពៃ ។ ញីន កា អ្នែ ពីង ហី អើ ។

* ២១:២ ២១:២ ខេត ភេនិះ យី ខេត ស៊ីវី ណោះ ហង ។ † ២១:៨ ២១:៨ ប៉រ ហៃ ៦:១-៦ ។

៩ រ៉ត់ ភីលីប ទី គន រ៉ះ ប៉ាន់ ដូរ ឡាក់ ប្រឹក្ចី វ៉ាគីយ បប្រ្រៈ ។

១០ ញីន កា អ្នែ ហះ ចារ ណោះ ប៉ាតាម ត្រោ ដាវ ផះ ណោះ ទី វ៉ាគីយ បប្រ្រៈ ម៉ោញ ដូរ សិច អាតាបុះ ពីះ ឡឹង ខេត យូដា។

១១ អ៊ែ ឡាក់ ប៉ាត់ ចារ ញីន អ្យក់ ម៉ាអ៊ែវ ប៉ូល កត់ ជុង កត់ គី អ៊ែ ទៅ ទីប កាប ផា «ប៉ាងាត់ ប៉ាលឹង បប្រ្រៈ ដាត់ កាខាក់ រ៉ះ ផា នីអៀ "ប៉ាត់ មៀង យេរូសាឡឹម សុសាត អ៊ីស្រាអែល ចឹង កត់ ជុង កត់ គី តាំងឡា ម៉ាអ៊ែវ នីអៀ ដែល ទីប ចឹង ជីន អ៊ែ អន់ ពីង គី សុសាត អន់ទៀត"»។

១២ ប៉ាត់ កាតាំង អ៊ែ កាប នីណោះ ញីន លូ មូត សៀ បក់ អ្នែ ពីង មៀង ណោះ កា ឡោម ប៉ូល អូ អន់ ឡាក់ ប៉ាត់ មៀង យេរូសាឡឹម អុះ។

១៣ ហះកា អ៊ែ តើល ផា «ញ៉ា ត្រត់ អុះ មី ញ៉ា លូ ប្រឹក្ចី អន់ អាញ អុក ពុត នី អៀ? អាញ ទៀម ឡាកោ កេះ ៗ អូ ត្រត់ ដឹង អន់ ពូ រ៉ុប កត់ ណោះ អុះ យី ទីប អន់ ពូ ប៉ាន់តៅ ពីង មៀង យេរូសាឡឹម ណោះ ដែល ញន កា យីស៊ូ ឡាក់ ពី តាំងឡា ពិន»។

១៤ ញន កា ញីន ឡោម អ៊ែ អូ ដាម ញីន កា អូ ឡោម ហង លូ កាប ផា «អន់ បប្រ្រៈ ប្រឹក្ចី ពូយ ពុត អ៊ែ ទៅ ពិ»។

១៥ ប៉ាត់ ដាវ អន់តីត ញីន កា វ៉ាន់ដាប សាណើ ឡាក់ ប៉ាត់ មៀង យេរូសាឡឹម។

១៦ ទី មូត សៀ បក់ អ្នែ ពីង មៀង កេសារៀ អន់ដា កា ឡាក់ អន់ខូ លូ ញីន ដែល លូ ប៉ាណាំ ញីន ឡាក់ អ្នែ ប៉ាត់ ហី កាម៉ាក់ ម៉ោញ ដូរ សិច អ៊ែ ម៉ាណាសុន ឡាក់ ប៉ាណូស ឡឹង តាគ្វាល់ គីប្រ្រៈ អ៊ែ យី សិះ យីស៊ូ ឡឹង អន់ទ្រូល។

សារ ប៉ូល ចាចាក ប៉ាត់ ហី យ៉ាកុប

១៧ ផះ ញីន ទីល ប៉ាត់ មៀង យេរូសាឡឹម កេះ មូត សៀ យីស៊ូ កា ឡាក់ ហាប ញីន ដាត់ ៗ។

១៨ ប៉ាត់ ដាវ តាយ៉ាង ប៉ូល ឡាក់ ប៉ាត់ ហី រ៉ត់ យ៉ាកុប អន់ខូ លូ ញីន មូត ក្រាត់ តាំងកង់ ទិខូ កា ឡាក់ ប៉ាត់ គូប ប៉ាត់ ណោះ ដែល។

១៩ ប៉ូល អំបញ្ច ផា អន់ខែ ដាត់ ឡាកោ ប៉ាងឡៃ ដែល ប កេះណោះ អ៊ែ កា រ៉ះ ទី សារ បប្រ្រៈ បិកកាតយ័ ទី ប្រឹក្ចី សាវ៉ាប សុសាត អន់ទៀត ញន កា ងារ ប៉ូល ប្រឹក្ចី ណោះ។

២០ ប៉ាត់ កាតាំង អ៊ែ រ៉ះ នីណោះ កេះ អន់ខែ កា ប៉ាណាំ គូប ប៉ានេ បប្រ្រៈ បិកកាតយ័។ កេះណោះ អន់ខែ កាប លូ ប៉ូល ផា «អី មី អីស បប្រ្រៈ កេះ ទី សុសាត អ៊ីស្រាអែល អូ កា ញ៉ាង វ៉ាពូ ដូរ សៀ យីស៊ូ ទីប អន់ខែ ខំ ប្រឹក្ចី ពូយ ចា បាប រ៉ត់ ម៉ូសេ ទិខូ ដែល។

២១ ហះកា អន់ខែ កាតាំង ពូ រំ ជា អីស បាំងហៀន សុនសាត អ៊ីស្រាអែល ទី ណោះ ឡាក់ អ្វី អន់ខូ លូ សុនសាត អន់ទៀត ណោះ អូ អន់ ប្រឹក្ច ពូយ ចាបាប់ រក្ច ម៉ូសេ អុះ លូ អូ អន់ អន់ខែ កាសិត អង់ការ គន សោ អន់ខែ អុះ លូ អូ អន់ ប្រឹក្ច ពូយ គុន តាឡាប់ ឃើយ ម៉ះ ពិន អន់ទៀតៗ ដេល។

២២ ទីល នីណោះ នីចម៍ ពិន ចឹង ប្រឹក្ច ? ចាបះ កា ពូ ចឹង អូ អន់តត់ ជា អីស ទីល ប៉ាត់ អា កេះ។

២៣ ទីល នីណោះ ហត់ អីស ប្រឹក្ច ពូយ ប៉ានីរ ញិន ពិ។ កាណុង កាំឡាំង ញិន ទី ប៉ាណូស ប្លាន់ ដូរ អ្វី ទូម ប៉ាណាន់។ ‡

២៤ ហត់ អីស ជៀក អន់ខែ អា ឡាំ រ៉ាវ ឡាកោ អន់ ត្រត់ ពូយ ចាបាប់ រក្ច ម៉ូសេ ទីប អីស អន់ លៀន កា អន់ខែ តាច់ កាណាត៍ រ៉ាម៉ះ ប្រ្រះ ម៉ាត់ អន់ខែ កូរី សក់ រ៉ាវាច់ ប៉ាណាន់។ ប្រឹក្ច នីអៀ កៀ អន់ ប៉ាណូស ទិទូ អូ អន់តត់ ជា សារ ឡាក់ ពូ កាតាំង ណោះ អូ ត្រត់ អុះ ឃី អីស ប្រឹក្ច ពូយ ចាបាប់ ដេល។

២៥ កាប៉ាច់ ម្នត សុនសាត អន់ទៀត ឡាក់ សៀ យីស៊ូ ណោះ ញិន ប្រាត់ សត់ត្រា ប៉ាហ្សៀ ប៉ាត់ អន់ខែ កេះ ញិន រំ ជា អូ អន់ សា សាណា ឡាក់ ពូ សែន ហ្ស៊ុប ប្រ្រះ ប៊ីត អុះ អូ អន់ សា ជាម អូ អន់ សា កាណាត៍ ឡាក់ ប៉ាន់តោ ក្ស៊ីក៍ អង់កូ លូ អូ អន់ ប្រឹក្ច លូ កាម៉ាត៍ លូ អង់កាន់»។

២៦ ប៉ាត់ ដាវ តាយ៉ាង ប៉ូល ជៀក ម្នត ប្លាន់ ដូរ ណោះ ឡាំ រ៉ាវ ឡាកោ អន់ខូ លូ ពូ។ កេះណោះ អើ ឡាំ ប៉ាត់ រោង រ៉ាម៉ះ ប្រ្រះ កៀ រំ ឡឹង ដាវ ចឹង ត្រត់ តា ត់ អង់កេះ សារ រ៉ាវ ឡាកោ ណោះ លូ រំ ឡឹង ដាវ ឡាក់ អន់ខែ ម៉ោញ ដូរ ៗ ចឹង អ្សក់ កាណាត៍ រ៉ាម៉ះ ប្រ្រះ បិកកាតយ៍។

សារ ពូ រ៉ុប ប៉ូល ប៉ាត់ ចារ រោង រ៉ាម៉ះ

២៧ ហះកា ប៉ាត់ ក្សាម៍ ចឹង គ្រីប តាំប៉ើ ដាវ កេះ ទី សុនសាត អ៊ីស្រាអែល ពីរ ឡឹង ខេត អាស៊ី អន់ខែ បប័ ប៉ូល អ្វី កាណុង ចារ រោង រ៉ាម៉ះ ប្រ្រះ អន់ ខែ កា ប៉ាញសុះ កាំឡាំង ប្រៀ ពូ រ៉ុប ប៉ូល

២៨ លូ កាប ម៉ែៗ ជា «អី អុះ មី អ៊ីស្រាអែល ចុតង់ ញិន។ អើ អាហង ឡាក់ បាំងហៀន ពូ គ្រីប ចារ ប្រឹក្ច អន់ ពូ អូ ណីស កា សុនសាត អ៊ីស្រាអែល អូ ណីស កា ចាបាប់ ប្រ្រះ អូ ណីស កា រោង រ៉ាម៉ះ ប្រ្រះ អា។ ទីប អើ ប៉ាណាំ សុនសាត ក្រិក ម៉ុត កាណុង ចារ រោង រ៉ាម៉ះ ប្រ្រះ ឃី ប្រឹក្ច អន់ កា ចារ ដាត់ អា កើត អូ ដាត់»។

‡ ២១:២៣ ២១:២៣ ជា ពូ សាញ៉ា ហះ ម៉ាត់ ប្រ្រះ ចឹង ប្រឹក្ច ដំរី ម៉ោញ ពូ ត្រត់ កូរី កល់ លូ អ្សក់ ចៀម រ៉ាម៉ះ ប្រ្រះ កៀ រ៉ាវាច់ ប៉ាណាន់ ណោះ។ បំរំ ហៃ ចំលួន ប៉ាសុន (ជន/គណនា) ៦:១-២១។

២៩ អន់ខែ កាប នីណោះ ខង ផះ រ៉ាំងរ៉ាំង អន់ទ្រួល ពែ អន់ខែ យើយ ប៉ប័ ត្រូភីម ឡឹង មៀង អេភេសូ អែ អែ អន់ខូ លូ ប៉ូល កាណុង មៀង។ អន់ខែ សាមីគី កា ប៉ូល ប៉ាណាំ អែ ម៉ុត កាណុង ចារ រ៉ាំង រ៉ាម៉ះ ប្រ្រះ ដេល។

៣០ ផះ ណោះ កា កើត ទី សារ រ៉ាចក់ រ៉ាចល់ ប៉ាញី មៀង។ ម្នាក់ ប៉ាសុន ត្រីប ចារ សាតាក់ ឡាំ ប៉ាតុំ គូប សោប អន់ខែ រ៉ុប ប៉ូល អូស ឡាច់ ឡឹង ចារ រ៉ាំង រ៉ាម៉ះ កេះណោះ កាត្រើត អំបារ ឡូត។

៣១ ផះ អន់ខែ ទ្រៀម ចឹង ប៉ាន់តៅ ប៉ូល សារ រ៉ាចក់ រ៉ាចល់ កាណុង មៀង យេរូសាឡឹម ណោះ កា កាតាំង លេ ទីល ប៉ាត់ ម៉ែត តិស តាហាន សុនសាត រ៉ូម។

៣២ អែ កា ជៀក ម៉ែត តាហាន លូ គន តាហាន សាតាក់ ឡាំ ប៉ាត់ ម្នាក់ ប៉ាសុន ណោះ ឡូត ផះ ម្នាក់ ប៉ាសុន ប៉ប័ អែ លូ ម្នាក់ តាហាន អន់ខែ អ្នាត ពិត ប៉ូល។

៣៣ ផះ ណោះ ម៉ែត តាហាន ម៉ុត រ៉ុប ប៉ូល លូ ប្រើ គន តាហាន ចែក ណ្ហះ ពៀរ កេះណោះ អំបញ្ច ពូ ផា «ប៉ាណូស អា ប៉ាណូស នីចម៍? អែ ប្រគំ ញ៉ា?»

៣៤ ហះ កា កាណុង កាំ ឡាំង ម្នាក់ ប៉ា សុន ណោះ បក់ អន់ ដា កាប នី ណោះ បក់ អន់ ដា កាប នី អៀ។ ញុន កា ទី ប៉ានីរ អៀង តាឡាម ម៉ែត តា ហាន អូ អូ កា សារ ញ៉ា តាទីច ណោះ អុះ អែ ប្រើ តាហាន អ្យក់ ឡាំ ប៉ូល ប៉ាត់ ចារ តាហាន។

៣៥-៣៦ ប៉ាត់ ប៉ូល ទីល ដុង កឹង ចារ តាហាន កេះ ម្នាក់ តាហាន តូង អែ ខង ទី ប៉ាណូស អៀង តាឡាម ឡាំ ពូយ ទីប ពូ អឹក ខាក់ លូ កាប ផា «ប៉ាន់តៅ អ្នាត អែ ពិ»។

សារ ប៉ូល កាប លូ ម្នាក់ ប៉ាសុន

៣៧ ប៉ាត់ ពូ ចឹង អ្យក់ ម៉ុត អែ កាណុង ចារ តាហាន ប៉ូល កាប លូ ម៉ែត តា ហាន ផា «អាញ ប៉រ កាប លូ អឹស បាប៉ែត ទី ប?» ម៉ែត តាហាន តើល ផា «អឹស អូ កាប សុនសាត ក្រិក អុះ។

៣៨ ទីល នីណោះ អឹស អា អូ ត្រក់ សុនសាត អឹសប៊ីប ឡាក់ ប៉ាណាំ ពូ ប្រគំ ប៉ាត់តារ៉ាត់ ផះ អន់ទ្រួល ពែ លូ ប៉ាណាំ តាហាន ៤០០០ ដូរ អន់ ឡាំ ប៉ាត់ ស្រៃ តិស ណោះ ពែ ប?»

៣៩ ប៉ូល តើល អែ ផា «អាញ យី សុនសាត អ៊ីស្រាអែល ពិះ ឡឹង មៀង តើ សុះ ខេត គីលីគៀ អូ ត្រក់ ពិះ ឡឹង មៀង ចិ អុះ ទីល នីណោះ ប៉រ អឹស តាប៉ាប អន់ អាញ កាកាប លូ ម្នាក់ ប៉ាសុន អា បាប៉ែត ហិ»។

៤០ ម៉ែត តាហាន ណោះ អន់ ដេល ប៉ូល អន់តារ ពឹង ដុង កឹង លឹក តី ប្រគំ សាញ៉ា ម្នាក់ ប៉ាសុន កា អែ រ៉ាំងរ៉ាំង កេះណោះ ប៉ូល កាប សុនសាត ហេត្រី លូ អន់ខែ ផា

២២

១ «អី អុះ ម៉ី ក្ដីញ វ៉ា ទិខ្ច ប័រ សាំយ៉ាង អាញ ចឹង កាប ហិ»។

២ ផ៖ អន់ខែ កាតាំង អើ កាប ហេព្រី នីណោះ ហើង ណោះ ហង អន់ខែ អ្នែ វ៉ាងាប់ វ៉ាអើត។ ប៉ូល កា កាប ផា

៣ «អាញ យី សុនសាត អ៊ីស្រាអែល កើត ពីង មឿង តើសុះ ពីង ខេត គីលី គៀ។ ហះកា អាញ អ្នែ ពីង មឿង យេរូសាឡឹម អា ឡឹង អ្នែ សាស្វា ទីប ទីរត់ កាម៉ាលៀល ប៉ាងហៀន អាញ តុត ខាក់ ឡឹង ចាបាប់ រត់ យ៉ាត់ ពិន។ អាញ ខំ ប្រគំ ងារ ប្រ្លឹះ ប៊ិកកាតយ័ ឡាក់ កា អន់ដីស ទិខ្ច កាណុង ងារ អា ដេល។

៤ អាញ កា យើយ ប្រគំ អូ ដាក់ កា ម្នុត សៀ យីស៊ូ លូ ប៉ាន់តោ អន់ខែ ទីប រ៉ុប ចត់ អន់ខែ ទីប កាម៉ាក ទីប អង់កាន់ អ្យក់ ចែត ខុក ដេល។

៥ យ្លឹះ ម្នុត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ លូ ម្នុត ក្រាត់ តាំងកង់ ទិខ្ច កា ប័ប អាញ ប្រគំ នីណោះ ដេល។ អាញ អ្យក់ សត់ត្រា ឡឹង អន់ខែ ណោះ អន់ ឡាក់ រ៉ុប ចត់ ម្នុត សៀ យីស៊ូ អ្នែ ប៉ាត់ មឿង ងាម៉ះ ភៀ អ្យក់ ចែត ចូត អន់ខែ ប៉ាត់ មឿង យេរូសាឡឹម។

៦ «ហះកា ទី សារ ម៉ោញ កើត ពីរ ពីង អាញ។ ផ៖ វ៉ាងវ៉ាង ងារ ប៉ង់ ផ៖ អាញ ចាក ក្យាម ចឹង ទីល មឿង ងាម៉ះ កេះ ផាឌី កា ទី តាតារ ក្លាត់ ឡឹង ប្លែង ជុំ អាញ ឡុត។

៧ អាញ កា ប័ក់ កេះណោះ កាតាំង ប៉ានីរ កាប កា អាញ ផា "សូល អី សូល ញ៉ា ត្រត់ អីស ប្រគំ បាប កា អាញ នីអៀ?"

៨ អាញ តើល ផា "អី ពី តាំងឡា ញ៉ា អីស ណោះ?" អើ តើល ផា "អាញ សិច យីស៊ូ ឡឹង តេះ ណាសាវែត ឡាក់ អីស ផ៖ ប្រគំ បាប"។

៩ កាប៉ាច់ ម្នុត ចាក អន់ខ្ច លូ អាញ កា ប័ប តាតារ ក្លាត់ ណោះ ដេល ហះកា អូ កាតាំង ប៉ានីរ កាប ណោះ អុះ។

១០ អាញ កា អំបញ្ច ណាវ ផា "អី ពី តាំងឡា អាញ ត្រត់ ប្រគំ នីចម?" អើ តើល ផា "ហត់ អ្នុវ ឡាក់ ប៉ាត់ មឿង ងាម៉ះ តោ ពិ ប៉ាត់ ចារ ណោះ ពូ ចឹង រ៖ ឡឹង ងារ ឡាក់ ប្រ្លឹះ ចឹង ប្រើ អីស ប្រគំ"។

១១ ញុន កា តាតារ ក្លាត់ ណោះ ប្រគំ អន់ កា អាញ ម៉ាម៉ាង ម៉ាត់ ហៃ ញ៉ា កា អូ ប័ប ទីល នីណោះ ម្នុត បក់ ចាក អន់ខ្ច លូ អាញ ទុង គី អាញ ចាក ម៉ុត កាណុង មឿង ងាម៉ះ។

១២ «ពីង មឿង ណោះ ទី កាម៉ាក ម៉ោញ ដូវ សិច អើ អាណាណោះ ឡាក់ អ្យិល កូត អ្យុត កា ប្រ្លឹះ ប៊ិកកាតយ័ លូ ប្រគំ ពូយ ចាបាប់ ប្រ្លឹះ។ សុនសាត អ៊ីស្រា អែល អ្នែ ពីង មឿង ងាម៉ះ ណោះ កា កាវុប អើ ទិខ្ច។

១៣ អើ កា ឡា ប៉ាត់ ចារ អាញ កេះណោះ អើ កាប ជា "អី មី សូល ហត់ អន់ ម៉ាត់ អីស តាតារ ឡុត ពិ"។ ម៉ៅញ ទ្រុ ឡឹង ណោះ ជាឌី អាញ ហៃ អើ ប័ប ឡុត។

១៤ អើ រ៉ះ ជា "ប្រ្រៈ រត់ ពិន អើ អ្យក់ អីស ភៀ អន់ អីស អន់ហ្គាល់ ពុត ពៀក អើ អន់ អីស ប័ប សាដាច់ ដាក់ ត្រង់ លូ អន់ អីស កាតាំង ប៉ានីរ អើ

១៥ ខង អីស ចឹង ប្រត់ ជាញ៉ាន កា អើ រ៉ះ កា ប៉ាណូស ទិឌូ ឡឹង សារ ញ៉ា ឡាក់ អីស ប័ប លូ កាតាំង ឡឹង អើ។

១៦ កិញអៀ អា អីស អ្នែ ក្យាត់ ញ៉ា ណារ៉ូ? ហត់ អ្យវ អាញ ចឹង បាំងហុំ អីស។ ហត់ ឡោម យីស៊ូ ពិ ភៀ អន់ អើ អ្នែត ឡាច់ សារ យច កា អីស"។

១៧ «ប៉ាត់ អាញ សិត ប៉ាត់ មៀង យេរូសាឡឹម ណារ៉ូ ផះ អាញ អ្នែ ម៉ន់ អើ ប្រ្រៈ ពឹង ចារ រោង រ៉ាម៉ះ អាញ អូ ហ្គង់ ប៉ាណូស ញាន កា ប្រ្រៈ បាំងខ្លាំង។

១៨ កេះណោះ យីស៊ូ តាំបាង ឡាកោ អន់ កា អាញ ប័ប លូ រ៉ះ កា អាញ ជា "ហត់ ចាក ឡាច់ ឡឹង មៀង យេរូសាឡឹម អា ស្រីសៗ កិញអៀ ហង ពិ ខង ម្នែ អ្នែ ពឹង មៀង អា អូ ចៃ សាំយ៉ាំង ប៉ានីរ អីស រ៉ះ ឡឹង សារ អាញ ណោះ អ្នះ"។

១៩ អាញ កា តើល ជា "អី ពិ តាំងឡា ម្នែ ទិណោះ អន់ខែ អូ កេះ កា អាញ យើយ មុត កាណុង រោង ចារ ពូ លូម អៀង ចារ ណាំង រុប ម្នែ បក់ សៀ អីស លូ អន់ ពូ ចែត ខុក ទីប ពិត សាប្តាតិ អន់ខែ ដេល។

២០ ផះ ពូ ប៉ាន់តៅ សាតេផាន ឡាក់ ប៉ាណូស រ៉ះ សារ អីស ពៃ អាញ កា អ្នែ ហះ ណោះ អាញ វែវ ពុត លូ ពូ ដេល ទីប អ្នែ ក្យាត់ ខោ អារ កា ម្នែ បក់ ប៉ាន់ តៅ អើ"។

២១ ផះ ណោះ យីស៊ូ រ៉ះ កា អាញ ជា "ចាក ពិ ខង អាញ ចឹង ប្រើ អីស ឡា ណាំង សុនសាត អន់ទៀត ឡាក់ អ្នែ ប៉ាត់ ចាំងហាយុត"។

២២ ម្នែ ប៉ាសុន សាំយ៉ាំង ប៉ូល រ៉ះ ទីល គីត អា កេះ ពូ កា កាប ម៉ែៗ ជា «ប៉ាន់ តៅ អ្នាត ពិ ប៉ាណូស នែវ អា ជៃ គម អន់ អ្នែ រីស ហង»។

២៣ ផះ អន់ខែ កាប ម៉ែៗ លូ ហ៊ីរ អ្នាត អារ អន់ខែ ទៅ ទីប ចី តេះ ពឹង ប្លែង

២៤ ម៉ែត តាហាន កា ប្រើ ពូ អ្យក់ មុត ប៉ូល កាណុង ចារ តាហាន លូ ប្រើ ពូ អំ បញ្ច ទីប ពិត លូ កាសៃ ប្លែ ម៉ាត់ ភៀ បិច អូ ខ ញ៉ា បះ ម្នែ ប៉ាសុន កាប អីក កា អើ នែវ អា។

២៥ ផះ ពូ អ្យក់ កាសៃ កត់ ប៉ូល អើ កាប លូ ម៉ែត តាហាន ម៉ៅញ ណារ៉ូ ឡាក់ អ្នែ ក្យាម ហះ ណោះ ជា «ញ៉ា អន់ដីស ទី ចាបាប ពិត ប៉ាសុន រ៉ូម ឡាក់ បើ តានី តាត់ស៊ុន សារ ដេល ប ?»

២៦ ម៉ែត តាហាន ណោះ កាតាំង អើ ជា នីណោះ កា ឡា រ៉ះ លូ ម៉ែត តាហាន

ឡាក់ តិស ឡឹង ពូ ផា «អីស ចឹង យឹត ប្រឹក្សី នីចម៍ កា ប៉ាណូស ណោះ ខង អើ ប៉ាសុន រ៉ូម នីណោះ?»

២៧ ម៉ែត តាហាន ឡាក់ តិស ឡឹង ពូ ឡាក់ អំបញ្ជ ប៉ូល ផា «ប៉រ អីស រ៉ះ ហៃ កា អាញ ញ៉ា អីស អា ប៉ាសុន រ៉ូម តាទីច ប?» ប៉ូល តើល ផា «អីះ អាញ ប៉ា សុន រ៉ូម តាទីច»។

២៨ ម៉ែត តាហាន ឡាក់ តិស ឡឹង ពូ កាប ណារ៉ូ ផា «អាញ ឡាច់ លៀន អៀង ខាក់ សុំ ទី ម៉ុត ប៉ាសុន រ៉ូម»។ ប៉ូល តើល ផា «អាញ យី ប៉ាសុន រ៉ូម ឡឹង កើត ឡុត»។

២៩ ម្នាក់ បក់ យឹត ចឹង អំបញ្ជ លូ ពីត ប៉ូល អន់ខៃ កា ឡាច់ ឡឹង ចារ ណោះ ឡុត។ ម៉ែត តាហាន ឡាក់ តិស ឡឹង ពូ កា អ្នក ដេល ផះ អើ អ្ន អន់តត់ ផា ប៉ូល យី ប៉ាសុន រ៉ូម ខង អើ ប្រើ ពូ កត់ ចត់ ប៉ូល។

សារ ពូ តាត់ស៊ិន សារ កា ប៉ូល

៣០ ប៉ាក់ ដាវ តាយ៉ាង ម៉ែត តាហាន តោះ ឡើយ ប៉ូល កេះណោះ រ៉ះ កា ម្នាក់ ក្រាត់ វ៉ាម៉ះ ប្រើ លូ ក្រុំ ពីកសា វ៉ាតិស ទិដូ អន់ ពីះ ប៉ាតុំ គូប សោប។ កេះ ណោះ អើ អន់ ប៉ូល អន់តាវ ហះ ងីរ អន់ខៃ កៀ បិច អ្ន អន់តត់ ខ ញ៉ា បះ សុន សាត អ៊ីស្រាអែល អ្ន ណីស កា ប៉ូល នីអៀ។

២៣

១ ប៉ូល ប៉ាញ ចាក់ ហៃ តែង ក្រុំ ពីកសា វ៉ាតិស។ កេះណោះ កាប ផា «អី អុះ មី ទី ងារ ឡាក់ អាញ ប្រឹក្សី លើយ ទីល ដាវ អា អាញ ប្រឹក្សី ហះ ម៉ាត់ ប្រើ បិក កាតយ៍ ទីណោះ ទីប ទី ពុត ដាក់ ត្រង់»។

២ ផះ ណោះ វតី អាណាណោះ ឡាក់ ម៉ែត ម្នាក់ ក្រាត់ វ៉ាម៉ះ ប្រើ អើ ប្រើ បក់ អន់តាវ ហះ សានែង ប៉ូល តាពយ ពីរ ប៉ូល។

៣ ណោះ ប៉ូល កាប កា អើ ផា «អី វ៉ាបិង រ៉ោះ ពូ ឡាប អំប៊ូរ បាក * ប្រើ បិក កាតយ៍ ចឹង ពីត អីស ហង ខង អីស តាត់ស៊ិន សារ កា អាញ ពូយ ចា បាប់ ប្រើ ហះ កា អីស ប្រើ ពូ ពីត អាញ អីស ប្រឹក្សី នីអៀ យច ចាបាប់ ប្រើ កេះ»។

៤ ម្នាក់ អន់តាវ ហះ សានែង អើ កាប ផា «ញ៉ា ត្រត់ អីស កាប សាតោះ កា ម៉ែ ត ក្រាត់ វ៉ាម៉ះ ប្រើ បិក កាតយ៍ នីអៀ?»

៥ ប៉ូល តើល ផា «អី អុះ មី អាញ កាប នីអៀ ញុន កា អាញ អ្ន អ្ន អន់តត់ កា អើ ឡាក់ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រើ អុះ ខង កាណុង ដាប់ ប៉ានីរ ប្រើ ទី រ៉ះ

* ២៣:៣ ២៣:៣ វ៉ាបិង រ៉ោះ ពូ ឡាប អំប៊ូរ បាក វតី ប៉ូល បិច ផា វតី អាណាណោះ ឡាក់ ប៉ាណូស តាត់ អំប្រឹក្សី ដាក់ ហះ កា អ្ន ទី ខា អុះ។

ផា "អន់ដីស អូ ត្រង់ កាប អូ ដាក់ កា ម៉ែត ណាំផា ប៉ាថេត សាត ម៉ះ អន់ដីស អុះ"។

៦ ផះ ប៉ូល អូ អន់តត់ ផា កាណុង ក្រុំ ពីកសា ណោះ ទី ម្នាក់ ផាវ៉ាស៊ី ទី ម្នាក់ សា ខ្ពស់ ណោះ អែក កា កាប ម៉ែៗ ផា «អី អុះ មី អាញ កា ផាវ៉ាស៊ី កា គន សោ ម្នាក់ ផាវ៉ាស៊ី ដេល។ ពូ តាត់ស៊ិន សារ អាញ អា ញាន កា អាញ មីង ផា ប៉ាណូ ស តៅ ចឹង រ៉ុស សីត ណារ៉ូ»។

៧ ប៉ូល កាប នីណោះ កេះ ម្នាក់ ផាវ៉ាស៊ី លូ ម្នាក់ សាខ្ពស់ កា តាប៉ុញ គូប អន់ ខែ អូ ជៀ លូម ហង។

៨ ម្នាក់ សាខ្ពស់ អូ សៀ ផា ប៉ាណូស តៅ ចឹង រ៉ុស សីត លូ អូ សៀ ផា ទី បិយ ប្រ្រះ លើ ទី ប៉ាដាក់ ប៉ាលឹង ប្រ្រះ អុះ ហះ កា ម្នាក់ ផាវ៉ាស៊ី សៀ ផា ទី ទីណោះ។

៩ ផះ ណោះ ទី ប៉ានីរ ពូ កាកាប យឹង ទី ម្នាក់ ណោយ ប៉ាងហៀន ចាបាប់ តែង ម្នាក់ ផាវ៉ាស៊ី បក់ អន់ដា អូរ អន់តាវ កាប ប៉ាតែក ម៉ែៗ ផា «ញីន អូ ប៉ប ប៉ាណូ ស អា ទី សារ យច អុះ អូ ផែត ទី ប៉ាដាក់ ប៉ាលឹង ប្រ្រះ លើ កា ទី បិយ ប្រ្រះ កាប លូ អែក អូ អែក»។

១០ ហៃ កា កាំឡាំង លូម ណោះ ប៉ាតែក គូប សោប កេង តាឡាមី ម៉ែត តា ហាន កា ប្រើ ម្នាក់ តាហាន ជីរ តាប៊ុត អ្យក់ ឡាច់ ប៉ូល ឡឹង កាំឡាំង ម៉ុត កាណុង ចារ តាហាន ណារ៉ូ ខង អែក អ្យក កា ពូ រ៉ុប ហែក ប៉ូល។

សារ ពូ វែវ ពុត ប៊ុច ប៉ាន់តៅ ប៉ូល

១១ ប៉ាត់ កាម៉ាង ណោះ យីស៊ី ម៉ុត អន់តាវ ហះ សានែង ប៉ូល លូ រំះ ផា «អីស ជែ អ្យក ប៉ូល! អីស ត្រង់ ប្រ័ត ផាញាន រំះ សារ អាញ ពីង មឿង រ៉ូម ឡាក់ កា អីស រំះ សារ អាញ ពីង មឿង យេរូសាឡឹម អា ដេល»។

១២ ប៉ាត់ តាយ៉ាង ទី ម្នាក់ សុនសាត អ៊ីស្រាអែល បក់ អន់ដា វែវ ពុត គូប អន់ ខែ កាប សាញ៉ា លូ ប្រ្រះ ផា អូ សា សាណា អូ អែត ទៀក អុះ ផា អូ ទី ប៉ាន់តៅ ប៉ូល ហិ។

១៣ ទី ម្នាក់ បក់ វែវ ពុត គូប សោប ប្រ័ត សារ អូ ដាក់ អា ទី ចំលួន ៤០ សល់ ជូរ។

១៤ អន់ខែ ឡា រំះ កា ម្នាក់ ក្រាត់ វ៉ាមះ ប្រ្រះ លូ កា ម្នាក់ ក្រាត់ តាំងកង ផា «ញីន កាប សាញ៉ា លូ ប្រ្រះ ផា ញីន ចឹង អូ សា សាណា អូ អែត ទៀក អុះ ផា អូ ទី ប៉ាន់តៅ ប៉ូល ហិ។

១៥ ទីល នីណោះ កិញអៀ អា ប៉រ អន់ដីស លូ ម្នាក់ ក្រុំ ពីកសា វ៉ាតីស ឡា ប៉រ ហះ ម៉ែត តាហាន ណោះ អន់ អែក អ្យក់ ប៉ូល ពីះ ប៉ាត់ អន់ដីស ប្រ័ត ឡាក់ កា អន់

† ២៣:៥ ២៣:៥ សារ អា ឡាច់ ឡឹង សារ ឡាច់ (និក្ខមនំ) ២២:២៨។

ដីស បិច អំប័ញ្ច សារ អើ ម៉ៅញ ទង ណារ្ណ អន់ អ្ន ឡាក់ៗ។ កាប៉ាច ញីន ចឹង ទៀម ឡាកោ ប៉ាន់តៅ អើ អន់ទ្រួល ឡឹង អើ ពីះ ទីល»។

១៦ ហះកា មន កាម៉ាក់ ប៉ូល អើ កាតាំង ឡឹង សារ ពូ ចឹង ក្រាប ណោះ អើ កា ម៉ុត កាណុង ចារ តាហាន រ៉ះ កា ប៉ូល។

១៧ ប៉ូល កា អើ ម៉ែត តាហាន ម៉ៅញ ដួវ ពីះ ប៉ាក់ អើ កេះណោះ រ៉ះ ជា «ហាក់ អីស ឡាំ ជីន ប៉ាណូស អា ប៉ាក់ ម៉ែត តាហាន តីស តោ វិញ ខង ប៉ាណូស អា ទី សារ បិច រ៉ះ កា អើ»។

១៨ ម៉ែត តាហាន ណោះ កា ឡាំ ជីន មន ប៉ូល ប៉ាក់ ម៉ែត តាហាន តីស លូ រ៉ះ ជា «ប៉ាណូស ថូត បក់ សិច ប៉ូល អើ អាញ ប្រើ ឡាំ ជីន ប៉ាណូស អា ប៉ាក់ អីស ខង អើ ទី សារ បិច រ៉ះ កា អីស»។

១៩ ម៉ែត តាហាន តីស កា ទុង តី តាតាម ណោះ ឡាច់ អ្នែ តាង ឡឹង ពូ កេះ ណោះ អំប័ញ្ច ជា «មន អីស ទី សារ ញ៉ា បិច រ៉ះ កា អាញ?»

២០ អើ រ៉ះ ជា «មុត សុនសាត អ៊ីស្រាអែល វែវ ពុត គូប អន់ខែ ជា ចឹង ប្រើ អីស ជីន វ៉ា ប៉ូល អន់ កា មុត ក្រុំ ពីកសា វ៉ាតីស ប៉ាក់ តាយ៉ាង ទៀ។ អន់ខែ ចឹង ប្រើ ឡាក់ កា អន់ខែ បិច អំប័ញ្ច សារ អើ ម៉ៅញ ទង ណារ្ណ អន់ អ្ន ឡាក់ៗ។

២១ អីស ជេ សៀ អន់ខែ ដៃ ខង កាំឡាំង អន់ខែ ណោះ ទី ៤០ សល់ ដួវ ផះ អ្នែ ក្រាប ប៉ាន់តៅ វ៉ា ប៉ូល។ អន់ខែ កាប ជា ចឹង អូ សា សាណា អូ អែត ទៀក អុះ ជា អូ ទី ប៉ាន់តៅ វ៉ា ប៉ូល ហិ។ កិញអៀ អា អន់ខែ ទៀម កេះៗ ក្បាក់ ដឹង កា អីស អន់ វ៉ា ប៉ូល ហង»។

២២ កេះណោះ ម៉ែត តាហាន កា ប្រើ តាតាម ណោះ សីត ឡុត ទីប អន់តត់ ជា «អីស ជេ រ៉ះ កា ញ៉ៃ ដៃ សារ អីស រ៉ះ កា អាញ អា»។

សារ ពូ ជីន ប៉ូល ឡាំ ប៉ាក់ វតី ភេលិច

២៣ កេះណោះ ម៉ែត តាហាន តីស អើ ម៉ែត តាហាន ញៀវ ដួវ ណារ្ណ លូ រ៉ះ ជា «ហាក់ អន់ដីស ទៀម កាំឡាំង តាហាន ចាក ជុង ២០០ ដួវ កាំឡាំង ជិះ សេះ ៧០ ដួវ លូ កាំឡាំង ចឹក តាប៉ាក់ ២០០ ដួវ ភៀ ឡាំ ប៉ាក់ មៀង កេសារៀ ប៉ាក់ មង អញសិន កាម៉ាំង ទៀ

២៤ លូ ទៀម សេះ សាំរ៉ាប់ កា ប៉ូល ជិះ ដេល ម៉ាក់ អើ ចាក ដាក់ ប៉ាឡឹង ទីល ប៉ាក់ វតី ភេលិច ឡាក់ ម៉ែត រ៉ាំងហៃ ខេត»។

២៥ កេះណោះ អើ កា ប្រាក់ សត់ត្រា រ៉ះ នីអៀះ

២៦ អាញ សិច កូឡៀ លូសៀ។ សត់ត្រា អា អាញ ប៉ាហ្សើ អន់ កា វតី ភេ លិច ឡាក់ ម៉ែត រ៉ាំងហៃ ខេត។ អីស ដាក់ ឡាកោ ប៉ាំងឡៃ ដេល ប?

២៧ អាញ ប័រ រ៉ះ អន់ អ៊ីស អ៊ូ អន់តត់ ជា ប៉ាណូស អា ម្នាក់ សុនសាត អ៊ីស្រា អ៊ែល រ៉ុប យីត ចឹង ប៉ាន់តោ អ្នក ហះកា ផះ អាញ អ៊ូ អន់តត់ កា អ៊ែ ប៉ាសុន រ៉ូម អាញ កា ជៀក ម្នាក់ តាហាន ឡា តង អ្នក ឡាច់ អ៊ែ អន់ រ៉ាវ៉ាច់ ឡឹង តី អន់ខៃ ណោះ។

២៨ ញាន កា អាញ ប៊ុច អ៊ូ អន់តត់ ខ ញ៉ា បះ ពូ ច្រោម អ៊ែ អាញ កា ឡា ជីន អ៊ែ ប៉ាក់ ក្រុំ ពិកសា រ៉ាតីស ម៉ះ អន់ខៃ។

២៩ ផះ ណោះ អាញ ប៊ុច ពូ ច្រោម អ៊ែ ណោះ ញាន កា សារ ចាបាប់ អន់ ខៃ ហះកា សារ ពូ ច្រោម អា អ៊ូ យី ចឹង ត្រត់ ប៉ាន់តោ លើ ចែត ខុក អុះ។

៣០ ផះ អាញ អ៊ូ អន់តត់ ជា ម្នាក់ សុនសាត អ៊ីស្រា អ៊ែល យីត ចឹង ប៉ាន់តោ អ៊ែ អាញ កា ប្រើ ពូ ឡា ជីន អ៊ែ ប៉ាក់ អ៊ីស ឡាត លូ រ៉ះ កា ម្នាក់ បក់ ច្រោម អ៊ែ ប្រើ អន់ខៃ ឡា ប៉ាក់ អ៊ីស ដេល ភៀ រ៉ះ ប៉ាឡាក់ ឡឹង សារ ពូ ច្រោម អ៊ែ ណោះ។

៣១ ទីល នីណោះ ម្នាក់ តាហាន កា អ្នក ឡា ប៉ូល ប៉ាក់ មៀង អាន់ទីប៉ាទ្រី ទីប កាម៉ាង ឡាក់ កា ម៉ែត អន់ខៃ ប្រើ ណោះ ហង។

៣២ ប៉ាក់ ងារ តាយ៉ាង អន់ខៃ សីត ប៉ាក់ ចារ តាហាន អន់ខៃ ទៅ ណារ អន់ ដឹង ម្នាក់ តាហាន ជិះ សេះ ឡា ជីន ប៉ូល ចាក ឡា ណារ។

៣៣ ប៉ាក់ ទីល មៀង កេសារៀ កេះ ម្នាក់ តាហាន ជិះ សេះ អ្នក សត់ត្រា អន់ កា ម៉ែត រ៉ាងហៃ ខេត លូ មប ប៉ូល កា អ៊ែ ដេល។

៣៤ ប៉ាក់ អ៊ែ អាន សត់ត្រា កេះ ៗ អ៊ែ អំបញ្ច ប៉ូល ជា «អ៊ីស ពីរ ឡឹង ខេត ចំ ?» ប៉ាក់ អ៊ែ អ៊ូ អន់តត់ ជា ប៉ូល ពីរ ឡឹង ខេត គីលីគៀ

៣៥ អ៊ែ កាប ជា «ក្បាត់ ម្នាក់ បក់ ច្រោម អ៊ីស ពីរ ទីល ហិ ណោះ អាញ ចឹង សាយ៉ាង អ៊ីស ណារ»។ កេះណោះ អ៊ែ ប្រើ ពូ បង់កាន់ ប៉ូល កាណុង ហិ តីស ឡាក់ សាដាច់ ហេរត ប្រើ ពែ។

២៤

សារ រតី ភេលិច តាតស៊ិន សារ កា ប៉ូល

១ ប៉ាតាម ងារ ឡឹង ណោះ រតី អាណាណោះ ឡាក់ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រើ លូ ម្នាក់ ក្រាត់ តាំងកង កា ពីរ ទីល ទី ទីប កាណង់ ម៉ោញ ដូរ សិច អ៊ែ ទើទូលុះ ឡា អន់ខៃ ដេល ភៀ ភង ប៉ូល ប៉ាក់ ម៉ែត រ៉ាងហៃ ខេត។

២ ប៉ាក់ ពូ អ៊ែ ប៉ូល ពីរ កេះ រតី ទើទូលុះ ច្រោម អ៊ែ ជា «អ៊ី រតី ភេលិច ឡាក់ ប៉ាណូស ញីន កាបុប ញាន កា អ៊ីស ញីន ទី កាន សាណាក់ សារ៉ាក់ ទុញ សាណាំ កេះ។ អ៊ីស អ្នក ពុត ចែត ប្រើ អន់ ដាក់ ប្រើ អន់ ត្រង់ សារ អន់ទៀតៗ សា រ៉ាប កា សុនសាត ញីន ដេល។

៣ ខ អា ហង បះ ញីន ប៉ានេ អ៊ីស គ្រីប មង គ្រីប ចារ។

៤ ហះកា ភៀ ដៃ អន់ ខើក ងារ អីស ទុញ ប័រ អីស សាំយ៉ាង ញីន កាប លង ៗ បា ប៊ែត ហិ

៥ ខង ញីន ប័ប ប៉ាណូស អា អើ អូ ដាក់ កាខាក់ អើ ឡាក់ ម៉ែត ក្រុំ ណាសា រែត លូ ប៉ាណាំ សុនសាត អ៊ីស្រាអែល ទិខូ ឡាក់ អ៊ែ ពីង អង់កក់ តេះ អា អន់ កើត ទី សារ រ៉ាចក់ រ៉ាចល់។

៦-៨ អើ កា ប្រឹគី សារ យច ចាបាប កាណុង ចារ រោង រ៉ាម៉ះ ប្រ្រឹះ ឡាក់ ប្រឹគី អន់ ចារ ណោះ កើត អូ ដាក់ ខ អា ហង បះ ញីន រុប អើ *។ ប័រ អីស អំបញ្ច អើ ទៅ ពិ ណោះ អីស ចឹង អូ ទិ សារ ឡាក់ ញីន ច្រោម អើ អា»។

៩ ម្ហត សុនសាត អ៊ីស្រាអែល កា ភម ដេល គ្រីប សារ អើ ច្រោម អា លូ រ៖ ប៉ាឡាក់ ជា ត្រត់ តាទីច ហង។

១០ កេះណោះ រតី ភេលិច ឡាក់ ម៉ែត រ៉ាងហៃ ខេត អើ ប្រឹគី សាញ៉ា ប្រើ ប៉ូល កាប ប៉ូល កា កាប ជា «អាញ អូ អន់តត់ ជា អីស ឡាក់ ម៉ែត តាត់ស៊ិន សារ កា សុនសាត អា ទុញ សាណាំ កេះ ទីល នីណោះ អាញ ទី ពុត ហោក រតី រ៖ សារ អាញ កា អីស។

១១ ជា អីស អំបញ្ច ពូ អីស ចឹង អូ ដេល ផះ អាញ ឡាក់ ទីល ប៉ាក់ មៀង យេរូសាឡឹម ភៀ សាំប្រ្រឹះ ប៉ានេ ប្រ្រឹះ បិកកាតយ័ ពៃ អ៊ែ អូ លីះ ឡឹង ១២ ដាវ អុះ។

១២ កា អូ ទី ពៀ ប័ប អាញ តាប៉ុញ ប៉ាតែក លូ ពូ កាណុង រោង រ៉ាម៉ះ លើ ប្រឹគី អន់ កើត ទី សារ រ៉ាចក់ រ៉ាចល់ កាណុង កាំឡាំង ណោះ អុះ យ្រឹះ កាណុង រោង ចារ ពូ លូម យ្រឹះ កាណុង មៀង កាតាម។

១៣ កិញអៀ អា ទិ សារ ម្ហត អា ច្រោម អាញ អូ ទី ពៀ ប្រឹគី ផាញ៉ាន កា អន់ ខៃ រ៖ កា អីស អុះ។

១៤ ហះកា អាញ ប័រ រ៖ ត្រង់ កា អីស អាញ អ្សិល កូតី ប្រឹគី ពូយ ប្រ្រឹះ រតី យ៉ាក់ អាញ ពូយ ឡាបៀប យីស៊ូ ឡាក់ ម្ហត អា ជា យច។ អាញ សៀ ទិ សារ ឡាក់ ទី ច្រាត់ រ៖ កាណុង ផាប ចាបាប ប្រ្រឹះ លូ កាណុង ផាប ម្ហត រ៉ាគីយ ប្រ្រឹះ

១៥ អាញ ម៉ឹង ជា ប្រ្រឹះ បិកកាតយ័ ចឹង តាត់ អង់រីស សីត ទីប ប៉ាណូស អូ ដាក់ ទីប ប៉ាណូស ដាក់ អន់ រីស ទិខូ ឡាក់ កា សារ អន់ខៃ ម៉ឹង អន់ខៃ ដេល។

១៦ ខ អា ហង បះ អាញ ខំ ប្រឹគី នីចម អន់ ទី ពុត ដាក់ ត្រង់ គ្រីប នែវ អន់ ត្រត់ លូ ប្រ្រឹះ បិកកាតយ័ អន់ ត្រត់ លូ ប៉ាណូស ដេល។

១៧ «អាញ ឡាច់ ឡឹង មៀង យេរូសាឡឹម ទុញ សាណាំ កេះ កេះណោះ អាញ សីត ណារ៉ូ ភៀ មប កាណាគី តង់ សុនសាត អាញ ឡាក់ ថុក ញ៉ាក។

* ២៤:៦-៨ ២៤:៦-៨ ហ្វា ពូ ច្រាត់ លូ គី ម៉ៅញ ចំលួន ធរម ប៉ានីរ ផោះ ញីន បិច តាត់ស៊ិន សារ អើ ពូយ ចាបាប ញីន។ ហះកា ម៉ែត តាហាន គីស សិច លូសៀ ប្រើ ម្ហត តាហាន ឡាក់ តាប៊ីត អ្សក អើ ឡឹង ញីន លូ ប្រើ ម្ហត បក់ ច្រោម អើ អា ឡាក់ ប៉ាក់ ចារ អីស។

១៨ ផ្ទះ ណោះ អន់ខែ បំបំ អាញ អង់កះ វ៉ារ ឡាកោ អន់ ដាក់ កាណុង ចារ រ៉ោង រ៉ាម៉ះ ហះកា អូទី កាំឡាំង អៀង លូ អូទី ប្រឹក្តី អន់ កើត ទី សារ រ៉ាចក់ រ៉ាចល់ អុះ។

១៩ យី ទី ដឹង ម្នាក់ សុនសាត អ៊ីស្រាអែល បក់ អន់ដា ពីះ ឡឹង ខេត អាស៊ី ផា អន់ខែ ទី សារ យច ពុត លូ អាញ យី អន់ខែ ណោះ ហង ត្រង់ ឡាំ ភង អាញ ប៉ាក់ អីស អា

២០ លើ អន់ ម្នាក់ អា រ៉ះ អន់ខែ ទៅ ពិ ឡឹង សារ ញ៉ា ឡាក់ អន់ខែ បំបំ អាញ ប្រឹក្តី យច ផ្ទះ អាញ អន់តាវ ហះ ង្គីរ ក្រុំ ពីកសា រ៉ាតីសៗ ពៃ។

២១ ទី ដឹង សារ ឡាក់ អាញ កាប ម៉ែៗ ផ្ទះ អាញ អន់តាវ ហះ ង្គីរ អន់ខែ ពៃ ផា "ដាវ អា អន់ដីស តាត់ស៊ុន សារ អាញ ញុន កា អាញ សៀ ផា ប៉ាណូស តៅ ចឹង រ៉ុស សីត ណារ៉ូ" ដឹង ណោះ ហង»។

សារ រតី ភេលិច អន់ ប៉ូល អ្នែ កាណុង ខុក

២២ រតី ភេលិច កា អូ ខាក់ ដេល ឡឹង សារ ម្នាក់ សៀ យីស៊ូ ណោះ។ អ៊ែ កា ប្រើ ពូ សីត រ៉ាឡុវ លូ កាប ផា «ប៉ាក់ ម៉ែត តាហាន តីស សិច លូសៀ ពីះ ទៀ អាញ ចឹង កាប សារ អន់ដីស អា ណារ៉ូ»។

២៣ កេះណោះ អ៊ែ ប្រើ ម្នាក់ តាហាន រាំងហៃ ប៉ូល អន់ ដាដាក់ លូ អូ កាឡីស កា គូប ប៉ូល ម៉ុត តង់ ងារ ប៉ូល ដេល។

២៤ ប៉ាតាម ត្រោ ដាវ ឡឹង ណោះ រតី ភេលិច លូ កាម៉ាញ អ៊ែ សិច ទ្រុស៊ុល ឡាក់ សុនសាត អ៊ីស្រាអែល កា ពីះ ណារ៉ូ អ៊ែ ប្រើ ពូ ឡាំ អ្យក់ ប៉ូល កេះណោះ អ៊ែ សាំយ៉ាំង ប៉ូល រ៉ះ សារ សៀ យីស៊ូ គ្រិះ។

២៥ ផ្ទះ ប៉ូល រ៉ះ ឡឹង សារ ដាក់ ត្រង់ សារ សាំងកៃ ឡាកោ ដៃ អន់ ប្រឹក្តី យច លូ សារ ប្រ្ទះ ចឹង តាត់ស៊ុន សារ កា ប៉ាណូស ទិខូ រតី ភេលិច កា អ្យ ត ខាក់ អ៊ែ រ៉ះ ផា «បគី គីត អៀ ហង ហត់ សីត ឡុត ពិ។ ផា ដាវ ចំ អាញ ហារ ណោះ អាញ ចឹង អើ អីស ពីះ ណារ៉ូ»។

២៦ រតី ភេលិច សាមគី កា ប៉ូល ចឹង អន់ លៀន កា អ៊ែ ប្រើ អ៊ែ តោះ ឡើយ ខ ណោះ ហង បះ អ៊ែ ប្រើ ពូ ឡាំ អ្យក់ ប៉ូល អ្នែ រ៉ះ សារ លូ អ៊ែ លើយៗ។

២៧ ប៉ាក់ ពៀរ សាណាំ ឡឹង ណោះ រតី ពូគៀ ភេសាទុះ ម៉ុត ប្រឹក្តី កាន ប៉ាតាង រតី ភេលិច។ ញុន កា រតី ភេលិច បិច កា ត្រង់ ពុត សុនសាត អ៊ីស្រាអែល អ៊ែ កា អន់ ប៉ូល អ្នែ កាណុង ខុក ណោះ ហង។

២៥

សារ ប៉ូល បំ អ្យក់ សារ អ៊ែ អន់ សាដាច់ តីស តាត់ស៊ុន

១ ផះ រតី ភេសាទុះ ម៉ុត អ្នែ ពីង ខេត ណោះ ទី ប៉ែង ដាវ កេះ អើ កា ឡាច់ ឡើង មៀង កេសារៀ ឡា ប៉ាត់ មៀង យេរូសាឡឹម។

២ ផះ ណោះ ម្នាក់ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រះ លូ ម្នាក់ ម៉ែត ណាំ ជា សុនសាត អ៊ី ស្រាអើល ឡា ភង ប៉ូល ប៉ាត់ អើ ទីប កាប ឡោម

៣ ប្រើ អើ ឡា ជីន ប៉ូល ប៉ាត់ មៀង យេរូសាឡឹម ខង អន់ខៃ វែវ ពុត គូប យីត ចឹង ប៉ាន់ តៅ ប៉ូល ហះ ទ្រង។

៤ ហះ កា រតី ភេសាទុះ តើល ជា «ប៉ូល ផះ អ្នែ ត្រត់ ខុក ប៉ាត់ មៀង កេសារៀ ណោះ ហង កា ប៉ាច់ អាញ កា ប៊ុច សីត ប៉ាត់ ណោះ ស្រីសៗ ដេល»។

៥ អើ កាប ណារ៉ូ ជា «ផា កាម៉ាក ណោះ ទី សារ យច នីចម៍ ហត់ ប្រើ កាំ ឡាង អន់ដីស ឡាក់ កា ទី អំវាញ ឡា អន់ខុ លូ អាញ ភៀ ភង អើ ពិ»។

៦ រតី ភេសាទុះ អ្នែ កាណាង មៀង ពូ ណោះ ទុញ អូ លីះ ឡើង ១០ ដាវ អុះ កេះ ណោះ អើ កា សីត ប៉ាត់ មៀង កេសារៀ ណារ៉ូ។ ប៉ាត់ ដាវ តាយ៉ាង អើ អ្នែ ពីង ចារ ពូ តាត់ស៊ុន សារ កេះណោះ អើ ប្រើ ពូ ឡា អ្សក់ ប៉ូល ពីះ។

៧ ប៉ាត់ ប៉ូល ពីះ ទីល កេះ ម្នាក់ សុនសាត អ៊ីស្រាអើល បក់ ពីះ ឡើង មៀង យេរូសាឡឹម កា អន់តាវ ជុំ អើ លូ ច្រោម អើ សារ តីសៗ អៀង សារ កា ខា ក់ ហះ កា អន់ខៃ អូ ទី ជាញ៉ាន អុះ។

៨ ប៉ូល តើល ជា «អាញ អូ ទី ប្រតី យច លូ ចាបាប សុនសាត អ៊ីស្រា អើល យច លូ ចាបាប រោង វ៉ាម៉ះ លើ យច លូ សាដាច់ តីស រ៉ូម អុះ»។

៩ ហះ កា រតី ភេសាទុះ អំបញ្ច លូ ប៉ូល ជា «នីចម៍ អីស ចៃ ដេល ប ឡា ប៉ាត់ មៀង យេរូសាឡឹម ភៀ អន់ អាញ តាត់ស៊ុន សារ អីស ទី អា ប៉ាត់ ចារ ណោះ?» ខ អើ អំបញ្ច ណោះ ញន កា អើ ប៊ុច កា ត្រត់ ពុត សុនសាត អ៊ីស្រា អើល។

១០ ផះ ណោះ ប៉ូល តើល ជា «អាញ អន់តាវ ពីង ចារ ឡាក់ អីស ត្រត់ តាត់ ស៊ុន សារ ប៉ាតាង សាដាច់ តីស កេះ យី ចារ ឡាក់ អីស ត្រត់ តាត់ស៊ុន សារ កា អាញ។ អាញ កា អូ ទី ប្រតី យច លូ ម្នាក់ សុនសាត អ៊ីស្រាអើល អុះ ឡាក់ កា អីស អុះ កេះ។

១១ ផា អាញ ទី ប្រតី យច សារ ញ៉ា ឡាក់ ត្រត់ តៅ អាញ កា អូ ប៉ាតែក អុះ កា តៅ ណោះ ហះ កា ជា សារ អន់ខៃ ច្រោម អាញ អា អូ ត្រត់ សារ តាទីច អូ ទី ញ៉ា ទី ចាបាប មប អាញ អន់ កា អន់ខៃ អុះ។ អាញ បំ អ្សក់ សារ អា ឡា អន់ សាដាច់ តីស តាត់ស៊ុន ឡុត»។

១២ ប៉ាត់ រតី ភេសាទុះ ពីកសា លូ ម្នាក់ ប្រតី កាន អន់ខុ លូ អើ កេះ។ អើ កា រំ: លូ ប៉ូល ជា «អីស បំ ឡា ជីន សារ អីស អា ប៉ាត់ សាដាច់ តីស ទីល នីណោះ អីស ចឹង ឡា ទីល តាទីច ហង»។

សារ សាដាច់ អាគ្រីប៉ា សាំយ៉ាង ប៉ូល

១៣ ប៉ាត់ ទុញ ដារ ឡើង ណោះ សាដាច់ អាគ្រីប៉ា * លូ អុះ អង់កាន់ អែរី សិច បេរេនិះ ឡា ប៉ាត់ មឿង កេសារៀ ភៀ ឡា ច្នាត់ រតី ភេសាទុះ។

១៤ ញួន កា អន់ខែ អែរ ហះ ណោះ ទុញ ដារ រតី ភេសាទុះ កា រ៉ះ សារ ប៉ូល កា សាដាច់ ជា «ទី កាម៉ាក ម៉ោញ ដួរ រតី ភេលិច គ្រួន អ្នាត អែរី កាណុង ខុក។

១៥ ផះ អាញ ឡា ប៉ាត់ មឿង យេរូសាឡឹម ពៃ ម្នាត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រះ លូ ម្នាត ក្រាត់ តាំងកង សុនសាត អ៊ីស្រាអែល អន់ខែ ឡា ភង អែរី ប៉ាត់ អាញ ទីប ប្រើ អាញ ចែត ថូត អែរី។

១៦ អាញ រ៉ះ កា អន់ខែ ជា សុនសាត រ៉ូម អូ យើយ អន់ ប៉ាណូស កា ពូ ប៉ាន់ តោ អន់ទ្រួល អុះ ជា អូ ទី អន់តាវ ហះ ម៉ាត់ បក់ ប្រោម អែរី លូ អូ តើល អន់ រ៉ាវ ចំ ឡាកោ ណោះ ហិ។

១៧ ប៉ាត់ អន់ខែ ពីះ ទីល ប៉ាត់ អា ប៉ាត់ ដារ តាយ៉ាង អាញ កា អែរ ពីង ចារ តាត់សុន សារ ឡាត អូ ទី ប៉ាងក្រូ អុះ កា ប្រើ ពូ ឡា អ្យក់ កាម៉ាក ណោះ។

១៨ ម្នាត បក់ ប្រោម អែរី កា អែរ ហះ ចារ តាត់សុន សារ ណោះ ដេល អាញ សាមីត កា អន់ខែ ចឹង ប្រោម អែរី ឡើង សារ យច តីស។

១៩ ហះកា ទី ដឹង កាប ប៉ាតែក ឡើង សារ ប្រ្រះ ម៉ះ អន់ខែ លូ សារ កាម៉ាក ម៉ោញ ដួរ សិច យីស៊ី ឡាក់ តោ កេះ ហះកា ប៉ូល ជា អែរី អែរីស ដឹង សារ ណោះ ហង។

២០ ញួន កា អាញ អូ អូ ចឹង យីត នីចម ឡើង សារ ទី អា អាញ កា អំបញ្ច លូ ប៉ូល អូ ផែត អែរី ចៃ ឡា ប៉ាត់ មឿង យេរូសាឡឹម ភៀ អន់ អាញ តាត់សុន សារ ទី អា ប៉ាត់ ណោះ។

២១ ហះកា ប៉ូល បរ អ្យក់ សារ អែរី អន់ សាដាច់ តីស តាត់សុន ឡាត ណោះ ហង បះ អាញ កា ប្រើ ពូ គ្រួន អែរី ណារ លើយ ទីល ដារ អាញ ចឹង ជីន អែរី ប៉ាត់ សាដាច់ តីស»។

២២ ផះ ណោះ សាដាច់ អាគ្រីប៉ា រ៉ះ កា រតី ភេសាទុះ ជា «អាញ បិច សាំយ៉ាង កាម៉ាក ណោះ កាកាប ដេល»។ រតី ភេសាទុះ កា តើល ជា «ដារ តាយ៉ាង ទៀ អីស ចឹង ទី សាំយ៉ាង អែរី ហង»។

២៣ ប៉ាត់ ដារ តាយ៉ាង សាដាច់ អាគ្រីប៉ា លូ អុះ អែរី បេរេនិះ ឡា ប៉ាត់ ចារ ពូ តាត់សុន សារ ទីប ពូ ហាប អន់ខែ តុត រតី សើម កាខាក់។ កា ទី ម្នាត ម៉ែត តា ហាន លូ ម្នាត រ៉ាតីស ឡាក់ អែរ ពីង មឿង ណោះ ម៉ុត អន់ខ្ល ដេល។ កេះណោះ រតី ភេសាទុះ ប្រើ ពូ ឡា អ្យក់ ប៉ូល។

២៤ រតី ភេសាទុះ រ៉ះ ជា «អី សាដាច់ អាគ្រីប៉ា លូ កាំឡាំង ទីខ្ល ឡាក់ អែរ ហះ អា អន់ខ្ល លូ អាញ អន់ដីស ហៃៗ ប៉ាណូស អា ហង ម្នាត សុនសាត អ៊ីស្រា

* ២៥:១៣ ២៥:១៣ សាដាច់ អាគ្រីប៉ា អា រ៉ាងហៃ ដឹង ពៀរ ប៉ែង ខេត អែរី អូ ត្រត់ សាដាច់ តីស ណោះ អុះ។

អើល ទិខ្ល ឡា ភង អើ ប៉ាក់ អាញ ផ៖ អ្វី ប៉ាក់ មៀង យេរូសាឡឹម ពែ លូ ពីង មៀង កេសារៀ អា ដេល អន់ខែ កាប ម៉ៃៗ ជា ប៉ាណូស អា អូ ត្រក់ គម អន់ អើ អ្វី រឹស អុះ។

២៥ ហះកា អាញ អូ បំបំ អើ ទី សារ យច ឡាក់ ចឹង ត្រក់ តៅ ណោះ អុះ។ ញន កា អើ ទៅ បំ អ្យក់ សារ អើ អន់ សាដាច់ តិស តាត់ ស៊ុន ណោះ អាញ យឹត ជា ចឹង អញ ជិន អន់ អើ ឡា ពិ។

២៦ ហះកា អាញ អូ ទី សារ ញ៉ា ចឹង ត្រក់ ច្រាត់ រំ៖ អន់ ឡាក់ៗ ឡឹង សារ អើ អា ប៉ាហ្សើ ប៉ាក់ សាដាច់ តិស អុះ។ ណោះ ហង បះ អាញ ប្រើ ពូ អ្យក់ អើ ឡា អ្វី ប៉ាក់ ដីរ អន់ ដីស ទិខ្ល អា កាខាក់ អើ អន់ សាដាច់ អាគ្រីប៉ា បំបំ។ ប៉ាក់ អំ បំញ អើ កេះៗ ណោះ អាញ ចឹង ទី សារ ចឹង ច្រាត់ រំ៖ ហង

២៧ ខង អាញ យឹត ជា ជា ជិន ប៉ាណូស ថូត អូ ទី ច្រាត់ រំ៖ ឡឹង សារ អើ ណោះ យី អូ ត្រក់ អុះ»។

២៦

១ សាដាច់ អាគ្រីប៉ា រំ៖ កា ប៉ូល ជា «កិញ អៀ អា ជា អីស បិច កាប កា ទី ហង»។ ប៉ូល កា លីក តិ សាំបំ៖ សាដាច់ លូ កាប ជា

២ «អី សាដាច់ អាគ្រីប៉ា ដារ អា អាញ ហោក រីត់ ខាក់ ខង អាញ ទី កាប ហះ ម៉ាត់ អីស រំ៖ ឡឹង សារ មូត សុនសាត អ៊ីស្រាអើល ច្រោម អាញ

៣ ខង អីស អូ ទី កេះ គុន តាឡាបំ យើយ ម៉ះ សុនសាត អ៊ីស្រាអើល លូ សារ ញិន យើយ កាប ប៉ាតែក លូ គូប សោប អៀង សារ។ ទីល នីណោះ អាញ បំ ឡោម អន់ អីស តាប៉ាប តាប៉ុន កា អាញ ណើ សាំយ៉ាង អាញ ចឹង រំ៖ ហិ។

៤ «សុនសាត អ៊ីស្រាអើល ទិខ្ល អូ អន់ ហ្គាល់ កេះ ឡា បៀប អាញ អ្វី កោប ឡឹង អាញ អ្វី សាស្វា ខង អាញ អ្វី ពីង សុនសាត អាញ ទៅ អ្វី ពីង មៀង យេរូសាឡឹម ឡឹង សើត ពែ។

៥ អន់ខែ កា អូ ឡឹង ទុញ ពែ ដេល កា អាញ អ្វី តែង មូត ផារ៉ាស៊ី ឡាក់ ទី ចា បាប់ កាង កាខាក់ ឡឹង ពូ កាណុង សុនសាត អាញ ជា អន់ខែ ចៃ រំ៖។

៦ ហះកា កិញ អៀ អា អន់ខែ អ្យក់ អាញ បិច ចែត ថូត ញន កា អាញ ម៉ឹង សារ ប្រ្រះ បិកកាតយ័ ទី សាញ៉ា លូ រីត់ ញិន ពែ។

៧ ផូង ញិន ទី ១២ ផូង អន់ខែ ប៉ាណាំ គូប អ្យល កូត់ លូ សាំបំ៖ ប៉ានេ ប្រ្រះ បិកកាតយ័ ទីប កាម៉ាង ទីប កាដារ ញន ម៉ឹង ជា សារ ប្រ្រះ សាញ៉ា ណោះ ចឹង កើត តាទីច។ អី សាដាច់ អាគ្រីប៉ា មូត សុនសាត អ៊ីស្រាអើល ទៅ ច្រោម អាញ ញន កា អាញ ម៉ឹង សារ អា ហង។

៨ ខ ញ៉ា បះ អន់ដីស អូ ថៃ សៀ ជា ប្រ្លឹះ បិកកាតយ័ អូ តាត់ អង់រីស សីត ប៉ាណូស តោ អន់ អ៊ែ រីស ណារ្ណ? ។

៩ «កាប៉ាច់ អាញ សើត ពេប កា ឃើយ យីត ជា ត្រត់ ប្រតី នីចម៍ ភៀ ប៉ាសាំង លូ បក់ សៀ យីស៊ូ ឡឹង តេះ ណាសាវែត ណោះ ដេល។

១០ អាញ ប្រតី តាទីច សារ ណោះ ពីង មៀង យេរូសាឡឹម យី អាញ អ្នក ចា បាប់ ឡឹង ម៉ែត ម្នាក់ ក្រាត់ រ៉ាម៉ះ ប្រ្លឹះ ភៀ រ៉ែប ម្នាក់ បក់ សៀ យីស៊ូ អ្នក ចែក ខុក អៀង ដូរ ផះ ពូ ប៉ាន់តោ ម្នាក់ ទិណោះ អាញ កា វែរ ពុត ដេល។

១១ អាញ ចែក ថូត អន់ខៃ លើយៗ គ្រីប រោង ទីប ប៉ាងខំ ប្រើ អន់ខៃ កាប បី ងាយ កា យីស៊ូ។ ញា កា អាញ អីក តាឡាម បះ អាញ ចាក ពូយ ប្រតី បាប អន់ខៃ ទីល មៀង សុនសាត អន់ទៀត ដេល។

១២ «ខ អា ហង បះ អាញ ចាក ឡា ប៉ាត់ មៀង ដាម៉ះ ទីប ទី ចាបាប់ ឡឹង ម្នាក់ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ។

១៣ អី សាដាច់ ផះ អាញ ចាក ឡា ប៉ាត់ មៀង ដាម៉ះ ផះ រ៉ាងរ៉ាង ដាវ ប៉ង់ អាញ ប៉ប តាតារ ក្លាត់ ឡឹង ប្លែង ជុំ អាញ លូ ជុំ ម្នាក់ ចាក អន់ខុ លូ អាញ ដេល តាតារ ណោះ តាតារ ក្លា ឡឹង តាតារ ដាវ។

១៤ ផះ ណោះ ញីន បក់ ទិខ្ល អាញ កាតាំង ប៉ានីរ កាប ហេត្រី ជា កា អាញ "អី សូល ញ៉ា ត្រត់ អីស ប្រតី បាប អាញ នីអៀ? អីស ប៉ាសាំង លូ អាញ នីអៀ ពៀប ឡាក់ កា ថាត់ ប៉ាសយ័ ឡាញ ណោះ អីស ចឹង អីត ប៉ាណាប ហង"។

១៥ អាញ កា អំបញ្ច ជា "អី ពី តាំងឡា ពៀ អីស ណោះ?" អី តើល ជា "អាញ សិច យីស៊ូ ឡាក់ អីស ផះ ប្រតី បាប។

១៦ ហត់ អូរ ពី ខង អាញ តាំបាង ឡាកោ អន់ អីស ប៉ប អា ភៀ ប្រើ អីស ប្រតី ងារ លូ ប្រតី ផាញាន រ៉ះ ឡឹង សារ ឡាក់ អីស ប៉ប អាញ អា លូ សារ អន់ ទៀតៗ ឡាក់ អាញ ចឹង តាំបាង អន់ អីស ប៉ប តែង ម៉ាត់ ទៀ ណារ្ណ។

១៧ អាញ ចឹង តង់ អីស អន់ រ៉ាវ៉ាច់ ឡឹង ម្នាក់ សុនសាត អីស ទៅ លូ សុនសាត អន់ទៀត។ អាញ ប្រើ អីស ឡា ប៉ាត់ ចារ ពូ

១៨ ភៀ តាត់ តាតារ ម៉ាត់ សុនសាត អន់ទៀត ណោះ អន់ ឡាច់ ឡឹង សារ ម៉ា ម៉ាង ឡា ប៉ាត់ ចារ តាតារ លូ ឡាច់ ឡឹង អំរ៉ាញ អីញ ប្រ្លឹះ បិក សាតាំង ឡា ប៉ាត់ ប្រ្លឹះ បិកកាតយ័ ឡាត ភៀ អន់ ប្រ្លឹះ បិកកាតយ័ អូ អ្នក យ៉ូ សារ យច អន់ ខៃ លូ អន់ អន់ខៃ ទី ចានែក អ៊ែ អន់ខុ លូ ប៉ាណូស បក់ ប្រ្លឹះ បិកកាតយ័ ទី ប្រតី អន់ ដាត់ សារ៉ាប កា អី ញា កា សៀ អាញ"។

១៩ «អី សាដាច់ អាត្រីប៉ា អាញ អូ ទី ប៉ាតែក អុះ លូ សារ កេង ខាក់ ឡាក់ អាញ ប៉ប ឡឹង ប្លែង ណោះ

២០ ឃី អាញ រំ: កា ម្នាក់ ប៉ាសុន ពីង មឿង ដាម៉ះ អន់ទ្រួល ឡឹង ពូ កេះណោះ អាញ រំ: កា ប៉ាសុន ពីង មឿង យេរូសាឡឹម ដេល លូ ពីង ខេត យូដា ទិណោះ ទីប កា សុនសាត អន់ទៀត ភឿ អន់ អន់ខៃ ប៉ុនពែង ពុត ពៀក វីល ណាំង ប្រ្លៃ: ប៊ិកកាតយ័ លូ ប្រ្លៃ ដាក់ អន់ ត្រក់ លូ សារ អន់ខៃ ប៉ុនពែង ពុត ពៀក ណោះ។

២១ ញន កា អាញ រំ: កា សុនសាត អន់ទៀត ណោះ ហង បះ សុនសាត អ៊ី ស្រាអ៊ែល រ៉ុប អាញ ផះ អាញ អ្នែ កាណុង រោង រ៉ាម៉ះ ទីប ប៉ុច ប៉ាន់តោ អាញ។

២២ ហះកា ញន កា ប្រ្លៃ: ប៊ិកកាតយ័ តង់ អាញ បះ អាញ ទី អន់តាវ រំ: សារ ប្រ្លៃ: ហះ ដ៊ីរ ម្នាក់ រ៉ាតិស ម្នាក់ រ៉ាហ៊ីញ លើយ ទីល រំប៉ ដាវ អា។ អាញ អូ ទី រំ: សារ ញ៉ា ហ្វាស ឡឹង សារ ម្នាក់ រ៉ាគីយ ប្រ្លៃ: លូ សារ រតី ម៉ូសេ ទី រំ: ផា ត្រក់ កើត ពីះ ណោះ អុះ

២៣ ឃី សាដាច់ ប្រ្លៃ: រឿស ណោះ អ៊ែ ត្រក់ តោ ហះកា អ៊ែ ចឹង វីស សីត អន់ទ្រួល ឡឹង ពូ ណោះ ហង អ៊ែ ចឹង តាត តាតាវ អន់ ពូ ហ្លង់ ឡឹង សារ ប្រ្លៃ: តង់ ប៉ាណូស ទីប សុនសាត អ៊ីស្រាអ៊ែល ទីប សុនសាត អន់ទៀត។

២៤ ផះ ប៉ូល កាកាប រំ: ឡឹង សារ ទិ អា រតី ភេសាទុះ កាប ម៉ៃ ៗ ផា «អី ប៉ូល អីស អន់ទ្រុយ កេះ ញន កា អីស ហៀន អៀង តាឡាម ហង បះ អីស កើត អន់ទ្រុយ នីអៀ»។

២៥ ហះកា ប៉ូល តើល ផា «អី រតី ភេសាទុះ អាញ បំរ រំ: កា អីស អាញ អូ អន់ទ្រុយ អុះ សារ អាញ កាប អា ឃី សារ ត្រក់ តាទីច។

២៦ សាដាច់ អាគ្រីប៉ា កា អូ ទិ កេះ ដេល ឡឹង សារ អា បះ អាញ ខីន រំ: ហះ ម៉ាត់ អ៊ែ ខង អាញ សៀ ផា សារ ទិ អា អូ ទី សារ អ៊ែ ចំ ម៉ោញ ចឹង សាគីម ឡឹង អ៊ែ អុះ ខង សារ ទិ អា អូ ត្រក់ កើត ប៉ាក់ ចារ ម៉ាម៉ាង អុះ។

២៧ អី សាដាច់ អាគ្រីប៉ា អីស សៀ ប ម្នាក់ រ៉ាគីយ ប្រ្លៃ: ? អាញ អូ អន់តក់ ផា អីស កា សៀ ដេល»។

២៨ សាដាច់ អាគ្រីប៉ា តើល ប៉ូល ផា «អីស យីត ចឹង ប្រើ អន់ អាញ សៀ យី ស៊ី កិញអៀ ហង ប ?»

២៩ ប៉ូល តើល ផា «យ្លៃ: កិញអៀ លើ ប៉ាក់ អន់តីត កាតាម កា អាញ ម៉ន់ បំរ ហះ ប្រ្លៃ: ប៊ិកកាតយ័ ប៉ុច កា អ៊ែ ប្រ្លៃ អន់ អីស លូ ទិ កាំឡាំង ឡាក់ អ្នែ សា យ៉ាង អាញ ដាវ អា ដេល អន់ អន់ដីស កេះ ឡាក់ កា អាញ អា ដេល អ្នាត ដឹង សារ ត្រក់ ណោះ អា អូ អន់ អន់ដីស ទី អុះ»។

៣០ ផះ ណោះ សាដាច់ អាគ្រីប៉ា លូ ម៉ែត រ៉ាំងហៃ ខេត លូ បេរេនិះ លូ ម្នាក់ ប្រ្លៃ កាន រ៉ាតិស ឡាក់ អ្នែ ហះ ចារ ណោះ កា ប៉ាណាំ គូប អ្សវ ចាក ឡាក់

៣១ ទីប កាប លូ គូប ផា «ប៉ាណូស អា អូ ទី ប្រ្លៃ យច ញ៉ា ឡាក់ ត្រក់ តោ លូ

ត្រង់ ខុក ណោះ អុះ»។

៣២ សាដាច់ អាគ្រីប៉ា កាប លូ រតី ភេសាទុះ ផា «ប៉ាណូស អា ផា អើ អូ ប៉រ អ្យក់ សារ អើ ឡា ប៉ាក់ សាដាច់ តីស អីស តោះ ឡើយ អើ ទី»។

២៧

សារ ប៉ូល ជិះ កាំប៉ាន់ ឡា ប៉ាក់ មៀង រ៉ូម

១ ប៉ាក់ ពូ អន់ ញីន ជិះ កាំប៉ាន់ ឡា ប៉ាក់ ប៉ាថេត អ៊ីតាលី កេះ ពូ មប ប៉ូល លូ មូត ថូត អន់ទៀត ណារ អន់ កា ម៉ែត តាហាន សិច យូលៀ ក្រុំ តាហាន អើ ពូ អើ ផា ក្រុំ តាហាន អុតុះ។

២ ញីន កា ជីរ ជិះ កាំប៉ាន់ ឡាក់ ពីះ ឡឹង មៀង អាត្រាមីត ឡាក់ យីត ចឹង ឡា ប៉ាក់ ចារ អន់ទៀតៗ អ្នែ រហាង សាឡីត សាឡាយ ខេត អាស៊ី។ កេះណោះ កាំប៉ាន់ ណោះ ចាក ហង។ អារីសាតាក ឡឹង មៀង ថេសាឡូនិក ខេត ម៉ាសេ ដួន កា ចាក អន់ខូ លូ ញីន ដេល។

៣ ប៉ាក់ ដាវ តាយ៉ាដំ ញីន ទីល ប៉ាក់ មៀង ស៊ីដួន កា តាវ កាំប៉ាន់ ហះ ណោះ ហិ។ រតី យូលៀ ទី ពុត ដាក់ កា ប៉ូល អើ អន់ ប៉ូល ឡា ចាចាក ប៉ាក់ ហិ គូប ចាង ភៀ អ្យក់ កាណាតី ពូ អន់ ឡាក់ អើ តងកាន។

៤ កេះណោះ ណារ ញីន ឡាច់ ឡឹង មៀង ណោះ ចាក តី ខ្យាល ណោះ ហង បះ ញីន ចាក រសានេង តាត្រាល គីប្រុះ ភៀ កាន់ទឹង ខ្យាល។

៥ ឡែង ឡឹង ញីន យួង សាឡីត សាឡាយ ក្យាម ខេត គីលីគៀ លូ ខេត ប៉ាម ភីលៀ កេះ ញីន កា ទីល ប៉ាក់ មៀង មីរ៉ា ពីង ខេត លូគៀ។

៦ ហះ ណោះ ម៉ែត តាហាន ណាំង ទី កាំប៉ាន់ ម៉ោញ ណារ ឡាក់ ពីះ ឡឹង មៀង អាសេកសាន់ទៀ ចឹង ឡា ប៉ាក់ ប៉ាថេត អ៊ីតាលី។ អើ កា ជៀក ញីន ជិះ កាំប៉ាន់ ណោះ ឡុត។

៧ កាំប៉ាន់ ណោះ ចាក ពីកៗ ទុញ ដាវ ញីន កា ទីល ប៉ាក់ សាឡីត សាឡាយ មៀង កានីដុះ ណោះ ទីប ឡាចាក ខាក់។ កេះណោះ ញីន ចាក ឡា ប៉ាក់ ហាង សាល់ម៉ូន ឡុត។ ញុន ទី ខ្យាល តី ឡឹង ម៉ាត់ កាំប៉ាន់ ណោះ កា ចាក រតែង តា ត្រាល ត្រេត ខង ដាក់ កាន់ទឹង ខ្យាល។

៨ ផះ ចាក ទ្រង តាត្រាល ណោះ ទីប ឡាចាក កាខាក់ ញីន កា ទីល ប៉ាក់ ចារ ម៉ោញ ឡាក់ ពូ អន់ សិច ផា ចារ កត់ កាំប៉ាន់ ដាក់ ឡាយ៉ាម ឡាក់ ក្យាម មៀង ឡាសេ។

៩ ញុន ចាក ទុញ ដាវ ខាក់ កេះ កាំប៉ាន់ ចាក ឡា ប៉ាក់ ម៉ាត់ ណារ កា ហើ ង ឡាចាក ខាក់ ដេល ខង ដាវ ប៉ុន ពូ អូ សា សាណា រ៉ាវ៉ាច កេះ ផុន ខ្យាល ក្យាម ចឹង ទីល ហង។ ណោះ ប៉ូល រ៉ះ កា ពូ ផា

១០ «អី អុះ មី ជា ពិន ចាក ឡា ប៉ាត់ ម៉ាត់ ណារ៉ូ អាញ យីត ជា ចឹង ទី កាន ខូច ខាច ឡូត អូ ត្រត់ ខូច ខាច ដឹង យឿង ខង លូ កាំប៉ាន់ ណោះ អុះ យី ខូច ខាច ទីប ឡាកោ ពិន ដេល»។

១១ ហះកា ម៉ែត តាហាន ណោះ អូ ស្មើ ប៉ូល រ៉ះ អុះ អី មីង ប៉ាណូស បក់ បិ ត កាំប៉ាន់ លូ តាំងឡា កាំប៉ាន់។

១២ ចារ ណោះ អូ ដាក់ អុះ សាំរ៉ាប់ កត់ កាំប៉ាន់ រ៉ាំងរ៉ាំង ចុន ខ្យាល ណោះ ហង បះ កាំឡាំង អៀង ដូរ បិច ចាក ឡាច់ ឡឹង ចារ ណោះ ភ្លើ បិច កា ទីល ស្រីស ប៉ាត់ មៀង ភេនីច ឡាក់ ចារ កត់ កាំប៉ាន់ ហះ តាក្វាល់ ត្រែត ឡាក់ ចារ កាន់ទីង ខ្យាល ភ្លើ អ្នែ រ៉ាំងរ៉ាំង ចុន ខ្យាល។

សារ ខ្យាល តិស ទៀក រ៉ាំងក្លាច

១៣ ផះ ណោះ ទី ខ្យាល ធីរៗ ទីល ឡឹង តែង តាបូង អន់ខែ យីត ជា ដាក់ ឡាក់ ពុត បិច ហង អន់ខែ កា ប៉ាណាំ គួប ទុង ហារ តាឡង់ ប៉ាសយ់ * ចាក ឡា រតែង តាក្វាល់ ត្រែត ណារ៉ូ។

១៤ ហះកា បាប៊ែត ឡឹង ណោះ ជាឌី ទី ខ្យាល តិស កាខាក់ ទីល ឡឹង តាក្វាល់ តិ កាំប៉ាន់ ខ្យាល តិស ណោះ សិច អាវ៉ាគីដូន។

១៥ ញន កា ញិន អូ ដាម គី កាំប៉ាន់ អន់ ចាក ដោត ខ្យាល ញិន កា អន់ កាំ ប៉ាន់ ចាក ពួយ ខ្យាល ណោះ ហង។

១៦ ប៉ាត់ ទីល តាក្វាល់ ចិ សិច ក្លូដ ឡាក់ ចារ កាន់ទីង ខ្យាល ញិន កា លឹក ទូក ហារ ចែត ពីង កាំប៉ាន់ ទីប ឡាចាក ខាក់។

១៧ ប៉ាត់ លឹក ទូក កត់ កេះៗ ពូ អ្នកក់ កាស៊ី សាន់ត្រាន់ តិស កត់ ទ្រែម ជុំ កាំ ប៉ាន់ កេះណោះ ពូ រីស ប៉ាឡិ សាំងយ៉ូរ † អ្នក កា កាំប៉ាន់ ទូម ហះ ឡាពុក ចារ ទៀក ដាល កេះណោះ អន់ កាំប៉ាន់ ចាក ពួយ ខ្យាល នីណោះ ហង។

១៨ ប៉ាត់ ដាវ តាយ៉ាង ញន កា ខ្យាល តិស តិ កាំប៉ាន់ តាឡាម ពូ កា ប៉ាឡិ អ្នាត យឿង ខង អន់ដា។

១៩ ប៉ាត់ ដាវ យ៉ាង តោ ណារ៉ូ ម្នាក់ តាំងឡា កាំប៉ាន់ កា ប៉ាឡិ អ្នាត យឿង កាំ ប៉ាន់ អន់ដា ដេល។

២០ ញិន អូ ប៊ប់ ដាវ អូ ប៊ប់ សំឡង់ ទុញ ដាវ ខ្យាល តិស កា អូ ស្វាស ឡាក់ ញិន កា អូ មីង កា ចឹង អ្នែ រីស អុះ។

២១ ញិន អូ ទី សា សាណា ញ៉ា ទុញ ដាវ កេះ ដេល ណោះ ប៉ូល កា អ្នក អន់ តាវ ហះ អន់តិគី កាំឡាំង កាណុង កាំប៉ាន់ កេះណោះ កាប ជា «អី អុះ មី ជា

* ២៧:១៣ ២៧:១៣ តាឡង់ ប៉ាសយ់ អា តិស ក្លាំង ពូ យរ សាំរ៉ាប់ ប៉ាឡិ ពីង ទៀក ជេ អន់ កាំប៉ាន់ ចាក។ ជា ពូ បិច ចាក ប៉ាត់ ម៉ាត់ ណារ៉ូ ត្រត់ ទុង ហារ ចែត ពីង កាំប៉ាន់ ឡូត។ † ២៧:១៧ ២៧:១៧ សាំងយ៉ូរ ណោះ ឡាក់ កាណាត់ តិស សាំរ៉ាប់ ខ្យាល ត្រត កាំប៉ាន់ អន់ ចាក ឡា ប៉ាត់ ម៉ាត់។

អន់ដីស សៀ អាញ ពិន អូឡាច់ ឡឹង តាត្វាល់ គ្រែត ណោះ ពែ ដាក់ អន់ដីស អូទី កាន ខូច ខាច នីអៀ អុះ។

២២ ហះកា កិញអៀ អា អាញ ប័រ រ៉ះ កា អន់ដីស ដៃ អ្នក ហង កាណុង កាំ ឡាំង អន់ដីស អា ម៉ោញ ដួរ កា អូ តោ អុះ យី ដឹង កាំប៉ាន់ អា ហង ចឹង ត្រង់ ខូច រ៉ាយ រ៉ា ណោះ។

២៣ អាញ អូ អន់តត់ ខង ម៉ាំង ពែ ប្រ្រៈ បិកកាតយ័ ឡាក់ អាញ សៀ ប៉ានេ សាបៈ អ៊ែ ប្រ្រៈ បិយ អ៊ែ ពិះ ប៉ាក់ អាញ លូ រ៉ះ ផា

២៤ "អី ប៉ូល អីស ដៃ អ្នក ខង អីស ត្រង់ ឡាំ អន់តាវ ហះ ម៉ាត់ សាដាច់ តីស។ ហៃ ញួន កា ប្រ្រៈ បិកកាតយ័ ដាក់ ពុត កា អីស អ៊ែ ចឹង តង់ ទិ បក់ ចាក អន់ខូ លូ អីស អន់ រ៉ាវ៉ាច់ ឡឹង សារ តោ អា ដេល"។

២៥ ទីល នីណោះ អី អុះ មី ហត់ ម៉ឹង ពិ ខង អាញ សៀ ផា ប្រ្រៈ បិកកា តយ័ ចឹង ប្រ្រៈ ឡាក់ កា អ៊ែ រ៉ះ ណោះ តាទីច។

២៦ ហះកា កាំប៉ាន់ ពិន អា ចឹង ទូម ពឹង តាត្វាល់ ម៉ោញ អូ កា ហះ ចំ»។

២៧ ផះ កាំប៉ាន់ ញួន ឡង់ ពឹង សាឡីត សាឡាយ អាខ្រៀ ទីល ១៤ ម៉ាំង កេះ ប៉ាក់ ទងតិក់ ម៉ាំង មូត តាំងឡា កាំប៉ាន់ សាមីក ផា ក្យាមី ចឹង ទីល គោក កេះ។

២៨ អន់ខែ អ្នក កាសើ សាំរ៉ាប់ រ៉ាស ទៀក ប៉ាឡិ កាណុង ទៀក ប័ប ផា អ៊ែ ជ្រុ ២០ ប្លាស ចាក ឡាំ ប៉ាក់ ម៉ាត់ ណារ កេះណោះ ប៉ាឡិ កាសើ កាណុង ទៀក ម៉ោញ ទង ណារ ប័ប ផា ជ្រុ ១៥ ប្លាស។

២៩ ញួន កា អ្នក កា កាំប៉ាន់ តី អំហ្គោ ពូ កា ប៉ាឡិ តាឡង់ ប៉ាសយ័ តែង ប៉ា អត់ ប្លាន់ កាតុ ដៃ អន់ ចាក ប្រ្រាស់ លូ អ៊ែ សាណាង ប្លែង តារ។

៣០ មូត តាំងឡា កាំប៉ាន់ អន់ខែ បិច សាតាក់ អ្នត កាំប៉ាន់ អន់ខែ កា ប៉ាណាំ គូប រ៉ីស ទូក ប៉ាហ្វូ ប៉ាឡិ ពឹង ទៀក លូ ប៉ាញ៉ា ផា ចឹង អ្នក តាឡង់ ប៉ាសយ័ ប៉ា ឡិ តែង កល់ ឡុត។

៣១ ប៉ូល រ៉ះ កា ម៉ែត តាហាន លូ មូត តាហាន ផា «ផា តាំងឡា កាំប៉ាន់ អូ អ៊ែ ពឹង កាំប៉ាន់ អន់ដីស អូ រ៉ីស អុះ»។

៣២ មូត តាហាន កា កោះ កាសើ ប៉ាឡិ ទូក ប៉ាឡង់ ពឹង ទៀក សាឡីត សា ឡាយ ឡុត។

៣៣ ប៉ាក់ ក្យាមី ប៉ាតារ កេះ ប៉ូល អន់តត់ រ៉ះ កា កាំឡាំង ទិខូ ប្រ្រៈ សា សាណា លូ កាប ផា «១៤ ដាវ កេះ ឡាក់ អុះ មី ខំ អ៊ែ មត អូ សា សាណា ញ៉ា។

៣៤ ទីល នីណោះ អន់ដីស សា សាណា ឡុត ពិ ភ្លើ អន់ អ៊ែ រ៉ីស ខង កាណុង កាំឡាំង អន់ដីស អា យ័ ៈ សក់ ម៉ោញ កាសើ កា ចឹង អូ ហ៊្យង ដេល»។

៣៥ អើ កាប នីណោះ កេះ ៗ កា អ្យក់ ណាំ ប៉ាង ប៉ានេ ប្រ្រឹះ បិកកាតយ័ ហះ ម៉ាត់ កាំឡាំង ទិឌូ កេះណោះ អើ គុ សា។

៣៦ កាំឡាំង អ្នែ កាណាង កាំប៉ាន់ ទិឌូ កា ទី ពុត ហោក ហង អន់ខែ កា សា សាណា ទិឌូ ដេល។

៣៧ កាំឡាំង ញីន អ្នែ កាណាង កាំប៉ាន់ ណោះ ទី ២៧៦ ដូរ។

៣៨ ប៉ាត់ ពូ សា សាណា ផិត កេះ ពូ កា លឹក កាប៉ោ ពៅ ប៉ាឡិ អ្នាត ពីង ទៀក សាឡឹក សាឡាយ ភៀ អន់ ជីច កាំប៉ាន់។

៣៩ ប៉ាត់ តារ តាទីច កេះ ម្នត តាំងឡា កាំប៉ាន់ ហៃ តាគ្រាល់ ណោះ អូ អន់ហ្គា ល់ អុះ ហះកា អន់ខែ បីបី ម៉ាត់ ទ្រូង ម៉ោញ ឡាក់ ទី តេះ ឡាពុក អន់ខែ យឹត ឡាំ អន់ កាំប៉ាន់ ទូម ហះ ណោះ ផា អូ ប្រឹត ទីល។

៤០ អន់ខែ កា រឹស កាសើ តាឡង់ ប៉ាសយ័ អ្នាត ពីង ទៀក សាឡឹក សាឡាយ លូ រឹស កាសើ សាពី ៖ ភៀ គី កាំប៉ាន់ កេះណោះ អន់ខែ លឹក សាំងយ៉ូរ តែង កល់ ភៀ អន់ ខ្យាល ត្រុត ឡាំ កាំប៉ាន់ ប៉ាត់ ហាង។

៤១ ហះកា ផះ បើ ទីល ប៉ាត់ ហាង កាំប៉ាន់ ទូម ហះ ចារ ទៀក ដាល ណោះ ហង កល់ កាំប៉ាន់ កា ទូម ពីង តេះ ឡាពុក តឹង ប៉ាអថ កាំប៉ាន់ កា ប៉ាទុះ ប៉ាត់ រ៉ាយ រុំ កា ទៀក គី តាឡាម។

៤២ ផះ ណោះ ម្នត តាហាន បិច ប៉ាន់តៅ អ្នាត ម្នត ថុត ទិណោះ អ្យក កា អន់ ខែ វៃ ទៀក សាតាក់ រ៉ាវ៉ាច់ ឡាកោ។

៤៣ ហះកា ម៉ែត តាហាន បិច តង់ ប៉ូល អន់ អ្នែ រឹស ណោះ អើ អូ អន់ ម្នត តា ហាន ប៉ាន់តៅ អុះ។ អើ ប្រើ បក់ ចំ អូ វៃ ទៀក ប៉ុះ វៃ ឡាំ ប៉ាត់ តាគ្រាល់ អន់ទ្រូ ល។

៤៤ កាប៉ាច់ បក់ អូ អូ វៃ ទៀក បក់ អន់ដា ក្វាវ កាតារ បក់ អន់ដា ក្វាវ តាំពៅ ក កាំប៉ាន់ ឡាក់ ប៉ាទុះ ណោះ វៃ ឡាំ ពូយ ដេល។ ប្រឹត នីណោះ ញីន ទិឌូ ទី រ៉ា វ៉ាច់ ឡាកោ ទីល ប៉ាត់ គោក។

២៨

សារ ប៉ូល អ្នែ ពីង តាគ្រាល់ មេលីត

១ ប៉ាត់ ញីន រ៉ាវ៉ាច់ ឡាកោ ទីល ប៉ាត់ គោក កេះ ញីន អូ អន់ហ្គាល់ ផា តា គ្រាល់ ណោះ សិច មេលីត។

២ ប៉ាណូស អ្នែ ពីង តាគ្រាល់ ណោះ អន់ខែ រ៉ាំងហៃ ញីន ដាត់ កាខាក់ អន់ ខែ ប៉ាកុះ អុញ កេះណោះ ជៀក ញីន ទិឌូ ឡាំ អញ្ជុរ ជុំ អុញ ណោះ ហង ខង ផះ ណោះ ប្លែង បី លូ គ្រីន ខាក់ ដេល។

៖ ២៧:៤០ ២៧:៤០ សាពី ណោះ ឡាក់ កាណាតី សារ៉ាប គី កាំប៉ាន់។

៣ ប៉ូល កា ទូញ វ៉ាម៉េ ម៉ោញ ប៉ានៅ អ្នក ចែក ពីង អុញ ផាឌី ទី ពិះ ឡាច់ ឡឹង វ៉ាម៉េ ណោះ កា តុ អុញ ចោះ តី អ៊ែ ទូម អន់តិល ឡូត។

៤ ប៉ាណូស អ៊ែ ពីង តាក្វាល់ ណោះ ប៉ប័ ពិះ ចោះ តី អ៊ែ នីណោះ អន់ខែ កាកាប លូ គូប ផា «ប៉ាណូស អា ប៉ាន់តៅ ពូ ហង យ្រីះ អ៊ែ វ៉ាវ៉ាច់ ឡឹង ទៀក សាឡឹក សាឡាយ កេះ កាតាម កា ប្រ្រីះ ឡាក់ តាត់សិន សារ ដាក់ ត្រង់ អូ អន់ អ៊ែ អ៊ែ វីស អុះ»។

៥ ប៉ូល វ៉ាន់ថាត់ ពិះ ណោះ ប៉ាឡិ ពីង អុញ ហះកា អ៊ែ អូ ទី កាតាំង អីត នីចម អុះ។

៦ អន់ខែ យីត ផា ចាបះ កា ប៉ូល ចឹង ប៉ុក ឡាកោ លើ កា តៅ ឡូត ហះកា ផះ អន់ខែ អ៊ែ ក្យាត់ ហៃ តុត ទុញ អូ ប៉ប័ អ៊ែ កើត នីចម អុះ អន់ខែ កា រឿ ពុត កាប ផា ប៉ូល ឡាក់ ប្រ្រីះ ឡូត។

៧ ក្យាម ហះ ណោះ ទី តេះ មីរ ម៉ោញ ចារ ឡាក់ តេះ សាន់ទូ ម៉ែត ក្រាត់ ស្រុក ពីង តាក្វាល់ ណោះ សិច អ៊ែ ពូប្លៀ អ៊ែ វ៉ាវ៉ាច់ ហៃ ញីន ដាក់ៗ លូ អន់ ញីន អ៊ែ ហះ ចារ ណោះ ប៉ែង ដាវ។

៨ ផះ ណោះ ពី ពូប្លៀ តែប ខង អ៊ែ ពូ តិក អីត វ៉ាច់ ច្រោះ តិក។ ប៉ូល ម៉ុត កាណុង ហី អ៊ែ កេះណោះ ម៉ន់ សាប៉ាត់ អន់ អ៊ែ ដាក់។

៩ មុត ពូ អីត អន់ទៀត ឡាក់ អ៊ែ ពីង តាក្វាល់ ណោះ ប៉ប័ អ៊ែ ដាក់ នី ណោះ អន់ខែ កា ប៉ាណាំ គូប ពិះ ប៉ាត់ ប៉ូល កា ដាក់ និះទៅ ដេល។

១០ មុត អ៊ែ ពីង តាក្វាល់ ណោះ ដាក់ កា ញីន ខាក់។ ប៉ាត់ ទីល ដាវ ញីន ជីរ ជិះ កាំប៉ាន់ ឡាច់ ចាក ណាវ អន់ខែ កា អន់ កាណាត់ ញ៉ា ឡាក់ ញីន តងកាន ដេល។

សារ ប៉ូល ឡាំ ទីល មឿង រ៉ូម

១១ ប៉ាត់ ប៉ែង ខែ ឡឹង ណោះ ញីន កា ជីរ ជិះ កាំប៉ាន់ ម៉ោញ ណាវ ឡាក់ ពិះ ឡឹង មឿង អាណេកសាន់ទ្រៀ កត់ ហះ តាក្វាល់ ណោះ ផះ វ៉ាវ៉ាច់ ចុន ខ្យាល កល់ កាំប៉ាន់ ណោះ ទី ហ៊ូប គន ប្រ្រីះ ម៉ាត់ ប៉ាន់ *។

១២ ប៉ាត់ កាំប៉ាន់ ម៉ុត កត់ ហះ មឿង ស៊ីវ៉ាតុះ ញីន កា អ៊ែ ហះ ចារ ណោះ ប៉ែង ដាវ។

១៣ ឡាច់ ឡឹង ចារ ណោះ ណាវ ញីន ចាក ទីល ប៉ាត់ មឿង រេគៀម។ ប៉ាត់ តាយ៉ាង ទី ខ្យាល ពិះ ឡឹង តែង តាបុង ប៉ាត់ តាយ៉ាង តោ ញីន កា ទីល ប៉ាត់ មឿង ពូទីយ៉ូលី។

* ២៨:១១ ២៨:១១ គន ប្រ្រីះ ម៉ាត់ ប៉ាន់ សុនសាត ក្រិក សៀ ផា ប្រ្រីះ សេយ្យះ ទី គន ម៉ាត់ ប៉ាន់ ឡាក់ ពូ អើ ផា «ឌីអូសាតូរី»

១៤ អ្វី ពឹង ម្យ៉ាង ណោះ ញឹក ប៉ាត់ ម្នាក់ កាំឡាត់ សៀ យីស៊ូ អន់ខែ ជៀក ញឹក អ្វី អន់ខ្លួន លូ អន់ខែ ទុញ តាំប្រើ ដាវ។ នី អៀ ហង សារ ញឹក ចាក ឡា ប៉ា ត់ ម្យ៉ាង រួម ណោះ។

១៥ កា ប៉ាច់ ម្នាក់ កាំឡាត់ សៀ យីស៊ូ អ្វី ពឹង ម្យ៉ាង រួម ផះ កាតាំង លោ ជា ញឹក ចឹង ឡា ប៉ាត់ ម្យ៉ាង រួម អន់ខែ កា ជៀក គូប ចាក ឡា ទីល តាឡាត អាប់ ភៀ លូ ហី សាំរ៉ាប់ រ៉ាឡា ប៉ែង អន់តល់ ភៀ ឡា ហាប ញឹក។ ផះ ប៉ូល ប៉ប អន់ ខែ អើ កា ប៉ានេ ប្រើ ប៊ិកកាតយី លូ ទី កាន ម៉ឹង ណារ។

១៦ ប៉ាត់ ញឹក ទីល ប៉ាត់ ម្យ៉ាង រួម កេះ ពូ អន់ ប៉ូល អ្វី ដឹង អើ ប៉ាត់ ហី ម៉ោញ ឡា កា ពុត អើ ប៊ិច ហះកា អន់ តាហាន ម៉ោញ ដូវ អ្វី ញ៉ាម អើ ដេល។

១៧ ប៉ាត់ ប៉ែង ដាវ ឡើង ណោះ ប៉ូល ប្រើ ពូ ឡា រះ កា ម្នាក់ ក្រាត់ ណាំផា សុ នសាត អ៊ីស្រាអែល អន់ ពីរ ប៉ាត់ អើ។ ប៉ាត់ អន់ខែ ពីរ កេះ អើ រះ កា អន់ ខែ ផា «អី អុះ មី អាញ អូ ទី ប្រតី យច ញ៉ា លូ សុនសាត ពិន អុះ កា អូ ទី ប្រតី យច លូ ចាបាប ម្នាក់ រតី ពិន ដេល ហះកា ពូ រ៉ុប អាញ ចែក ខុក ប៉ាត់ ម្យ៉ាង យេរូសាឡឹម តោ ទីប មប អាញ អន់ កា សុនសាត រួម។

១៨ ផះ ម្នាក់ សុនសាត រួម អំបញ្ច អាញ កេះ។ អន់ខែ ប៊ិច តោះ ឡើយ អាញ ដេល ខង អន់ខែ អូ ប៉ប អាញ ទី ប្រតី សារ យច ឡាត់ ត្រត់ តោ ណោះ អុះ។

១៩ ហះកា ញុន កា សុនសាត អ៊ីស្រាអែល ប៉ាតែក តាឡាម បះ អាញ ប៉រ ឡា ប៉ាត់ សាដាច់ ឡាត អូ ត្រត់ អាញ ទី សារ ប៊ិច ភង សុនសាត អាញ ទៅ អុះ។

២០ ខ អា ហង បះ អាញ ប្រើ អន់ដីស ឡា ប៉ាត់ ចារ អាញ លូ ប៉រ កាកាប លូ អន់ដីស ខង អាញ ត្រត់ ណោះ ញុន កា សារ សុនសាត អ៊ីស្រាអែល ម៉ឹង ។»។

២១ អន់ខែ ណោះ តើល ផា «ញឹក អូ ទី ប៉ប សត់ត្រា ឡើង ខេត យូដា លើ ប៉ាណូស ញើ ម៉ោញ ដូវ ឡា រះ កា ញឹក ឡើង សារ អីស អុះ។

២២ ហះកា ញឹក ប៊ិច សាំយ៉ាង ប៉ានីរ អីស ប៊ិច កា អូ ឡើង សារ អីស សៀ ណោះ ខង ញឹក កាតាំង ពូ កាប អូ ដាត់ ឡើង សារ ក្រុំ សៀ យីស៊ូ អា គ្រីប ចារ»។

២៣ អន់ខែ កា កាំឡាត់ ដាវ ចឹង ឡា ប៉ាត់ ប៉ូល ម៉ោញ ទង ណារ។ ប៉ាត់ ទីល ដាវ កាំឡាត់ កេះ ទី ប៉ាណូស អៀង ឡើង អន់ខ្លួល ពែ ណារ ឡា ប៉ាត់ ហី ប៉ូល។ អើ កា រះ សារ ប្រើ ប៊ិកកាតយី រ៉ាំងហៃ រ៉ាំងខ្យា អន់ កា ពូ សាំយ៉ា ង ឡើង កាំលី ទីល កាដាច។ អើ អាន ផាប ចាបាប រតី ម៉ូសេ លូ ផាប ម្នាក់ រ៉ា គីយ ប្រើ ភៀ អន់តត់ ប៉ាតោ ប្រើ ពូ សៀ សារ យីស៊ូ។

† ២៨:២០ ២៨:២០ សារ សុនសាត អ៊ីស្រាអែល ម៉ឹង យី អន់ខែ អ្វី សាណាង សាដាច់ ឡាត់ ត្រត់ ដីរ លូ អ្វី ក្យាត់ សារ ប៉ាណូស តោ ចឹង រ៉ុស សីត។ យី កា ប៉ូល រះ ផា យីស៊ូ រ៉ុស សីត ទីប ផា យីស៊ូ ឡាត់ សាដាច់ ឡាត់ ត្រត់ ដីរ ណោះ តាម សារ ម៉ឹង ម៉ះ សុនសាត អ៊ីស្រាអែល កាតាម កា អន់ខែ អូ ចៃ សៀ អុះ ទីប អន់ខែ ប្រតី បាប ប៉ូល ដេល។

២៤ បក់ អន់ដា កា សៀ សារ អើ រំ ណោះ តាទីច បក់ អន់ដា អូ ចៃ សៀ អុះ។

២៥ អន់ខែ កា ចាក ឡាច់ ឡើង ចារណោះ ទីប កាប យច លូ គួប សោប។ ផ្ទះ អន់ខែ ចាក ឡាច់ ណោះ ប៉ូល កាប ម៉ៅញ នីរ លូ អន់ខែ ជា «ត្រក់ តាទីច ប៉ាដា តី ប៉ាលឹង ប្រ្រៈ ដាក់ កាខាក់ ទី រំ កា ម្នាក់ រក អន់ដីស ពីង វ៉ាគីយ ប្រ្រៈ សិច អេសាយ ផា៖

២៦ "ហក់ ឡា ណាំង ម្នាក់ ប៉ាសុន ណោះ

កេះណោះ រំ កា អន់ខែ ផា អន់ដីស ចឹង សាំយ៉ាំង ដេល ហះកា អូ ហ្លង់ អន់ដីស ចឹង ហៃ ដេល ហះកា អូ ប៉ប អុះ។

២៧ ប៉ាសុន អា សាំងអ្សីប ម៉ាត់ អ្សត កា ហៃ ប៉ប លូ ប៊ិត តោរ អ្សត កា សាំយ៉ាំង កាតាំង លូ អូ ចៃ អន់ ពុត អន់ខែ ហ្លង់ អ្សត កា ចឹង ប៉ុនពែង ពុត ពៀក សៀ អាញ ណោះ អាញ ចឹង តាក់ អន់ដាក់ អន់ខែ"។

២៨-២៩ ទីល នីណោះ អន់ដីស ត្រក់ អូ អន់តត់ ផា ប្រ្រៈ បិកកាតយ័ ចឹង រំ សារ អើ តដី អា កា សុនសាត អន់ទៀត ឡត ខង អន់ខែ ចឹង សាំយ៉ាំង តាទីច»។

៣០ ប៉ូល អ្នែ ពីង ហី អើ ច្វាល់ ណោះ ទុញ ពៀរ សាណាំ អើ កា ទី ហាប់ ទី ប៉ាណូស បក់ ឡា ប៉ាក់ ហី អើ។

៣១ អើ កា រំ ឡើង សារ ប្រ្រៈ បិកកាតយ័ រាំងហៃ រាំងខ្យា លូ បាំងហៀន ពូ ឡើង សារ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ទីប ទី ពុត ខិន អូ ទី ពៀ ទីប អើ អុះ។

‡ ២៨:២៧ ២៨:២៦-២៧ សារ អា ឡាច់ ឡើង អេសាយ ៦:៩-១០។ § ២៨:២៨-២៩ ២៨:២៨-២៩ ហ្វា ពូ ច្រាក់ លូ គី ម៉ៅញ ចំលួន ធម្ម ប៉ានីរ ផាះ ប៉ាក់ អើ រំ សារ ទីណោះ កេះ។ ណោះ ម្នាក់ សុនសាត អ៊ីស្រាអែល កា ចាក ឡាច់ ទីប ប៉ាគែក លូ គួប សោប កេង ខាក់។

សត្រា រ៉ត្រី ប៉ូល ប៉ាហ្សឺ កា មូត មៀង រ៉ូម រ៉ះ សារ រ៉ត្រី ប៉ូល

រ៉ត្រី ប៉ូល កើត ពីង មៀង តើសុះ រ៉ប់ ងារ អា មៀង តើសុះ ងៃ ពីង ប៉ាថេត ទូតី។ អ៊ែ សុនសាត អ៊ីស្រាអែល ឡាក់ ប៉ាសុន រ៉ូម ដេល។ អ៊ែ ទី សិច ពៀរ កាប ពួយ សុនសាត ហេព្រី សិច អ៊ែ សូល កាប ពួយ សុនសាត រ៉ូម សិច អ៊ែ ប៉ូល។ ផ្ទះ អ៊ែ ងៃ សាស្វា ពៃ អ៊ែ ហៀន ចាបាប់ រ៉ត្រី ម៉ូសេ ពីង មៀង យេរូសាឡឹម ពួយ ឡាបៀប មូត ផាវ៉ាស៊ី អ៊ែ ហៀន ឡឺង ណែយូ សិច កា ម៉ាលៀល ឡាក់ លៅ លែង សិច ក្វា ឡឺង ព្វ។

ផ្ទះ ប៉ាន់ដា ពៃ រ៉ត្រី ប៉ូល អូ អន់ហ្គាល់ យីស៊ូ អុះ ក្រាន់ កា កាតាំង ព្វ រ៉ះ ផា ទី កាម៉ាក់ ម៉ោញ ដូរ សិច យីស៊ូ ឡាក់ គន ប្រ្លឹះ បិកកាតយ័ លូ បក់ ប្រ្លឹះ ប្រើ ប្រគី សាដាច់។ ញន កា ប៉ូល ប្រគី ពួយ ចាបាប់ កាខាក់ អ៊ែ កា ប៉ាសាំង លូ មូត សៀ យីស៊ូ ខាក់ ខង អ៊ែ យីត ផា ព្វ បឺងាយ ប្រ្លឹះ បិកកាតយ័ ញន កា ព្វ ផា យីស៊ូ ឡាក់ គន ប្រ្លឹះ បិកកាតយ័។ អ៊ែ កា ប្រគី បាប មូត សៀ យីស៊ូ កា ខាក់។ ទី ងារ ម៉ោញ យី អ៊ែ ពីង សាណាំ ៣៦ គ.ស. អ៊ែ ចាក ឡាំ ប៉ាត់ មៀង ដាម៉ះ ភៀ ចឹង ណាំង រ៉ុប មូត សៀ យីស៊ូ អ្សក់ ចេត ខុក លូ ប៉ាន់តៅ អ្នាត ផា ឌី យីស៊ូ តាំបាង ឡាកោ អន់ អ៊ែ បប័ ប្រគី អន់ អ៊ែ បិនពែង ពុត ពៀក សៀ មឺង យីស៊ូ ឡុត (ប៉រ ហៃ ងារ មូត រ៉ះ ប៉ាតាង យីស៊ូ (កិច្ច/ការ) ៩:១-១៩)។ អន់តីត ឡឺង ណោះ អ៊ែ កា រ៉ះ សារ ដាក់ ឡឺង យីស៊ូ ពីង ប៉ាថេត ស៊ីវី ប៉ាថេត អ៊ីស្រា អ៊ែល ប៉ាថេត ទូតី លូ ប៉ាថេត ក្រិក អ៊ែ រ៉ះ ផា យីស៊ូ យី បក់ ប្រ្លឹះ ប្រើ ពិះ តង់ ប៉ាណូស។ រ៉ត្រី ប៉ូល ប៉ាំងកើត ក្រុំ ហៀន សារ ប្រ្លឹះ ពីង មៀង អន់ទៀតៗ អៀង ចារ។ ញន កា មូត សៀ កាណុង ក្រុំ ទិណោះ ទី សារ អន់ទៀតៗ អន់ ខែ កា ច្រាក់ សត្រា ប៉ាហ្សឺ អ៊ប់ញ លូ អ៊ែ។ អ៊ែ កា ច្រាក់ សត្រា អៀង ហ្វា ភៀ តង់ តាត់ស៊ិន សារ ម៉ះ អន់ខែ ទិប ប្រគី អន់ អន់ខែ សៀ ហែង ខាក់ ដេល។

រ៉ត្រី ប៉ូល ច្រា ក់ សត្រា ទិ អា ឡឺង សា ណាំ ៤៨ លើយ ទិល សា ណាំ ៦៤ គ.ស. យី សត្រា អា បក់ អន់ ដា ច្រា ក់ អន់ ទ្រួល ឡឺង ម៉ា កុះ លូកា ម៉ាថាយ លូ យូហាន ច្រា ក់ សារ ដាក់ ឡឺង យីស៊ូ ណោះ ណា រ៉ុ។ ទិល នីណោះ សត្រា ទិ អា ឡាក់ សត្រា គុល ប៉ាន់ដា កាណុង ផាប ប៉ានីរ ប្រ្លឹះ សាញ៉ា វែរ ពុត ណារ លូ ទី ខា កាខាក់។

សុនសាត អ៊ីស្រាអែល វ៉ាំងហារ ណោះ យីត ផា រ៉ត្រី ប៉ូល ប៉ាសាំង លូ ប្រ្លឹះ

ម៉ះ អន់ខែ កេះ អន់ខែ កា អូ ណីស កា វតី ប៉ូល លូ ណាំង សារ ប្រឹក្ចី អន់ វតី ប៉ូល ត្រត់ ខុក អៀង ទង។ ប៉ាត់ អន់តីត វតី ប៉ូល ប៉រ ប្រើ ពូ អញ្ជើជីន សារ អើ ប៉ាត់ សាដាច់ អ្នែ ប៉ាត់ មៀង រួម អន់ តាត់ស៊ិន សារ កា អើ។ ញៀរ ប៉ែង សា ណាំ អន់តីត ឡឹង ណោះ អើ វ៉ាវ៉ាច់ ឡឹង ខុក អើ កា ចាក ឡាំ ប៉ាត់ ចារ អន់ទៀ តៗ កេះណោះ អើ ឡាំ ប៉ាត់ មៀង រួម ម៉ោញ ទង ណារ៉ុ។ ប៉ាត់ ទីល សាណាំ ៦៤ គ.ស. សាដាច់ ណារ៉ុង កា ប្រឹក្ចី បាប ម្នាក់ ស្មើ យីស៊ូ ផះ ណោះ ពូ ប៉ាន់ តោ វតី ពេត្រុះ អន់តីត ឡឹង ណោះ ពូ កា ប៉ាន់តោ វតី ប៉ូល ដេល។

សារ អន់តត់ រំះ

មៀង រួម សើត ពែ យី មៀង ចារ សាដាច់ រួម អ្នែ វ៉ាំងហៃ។ រីប៉ ដារ អា មៀង អា យី មៀង ពីង ប៉ាថេត អីតាលី។ អន់ទ្រួល ឡឹង ប្រាត់ សត់ត្រា អា វតី ប៉ូល អូ យើយ អ្នែ ពីង មៀង រួម អុះ ហះកា អើ អន់ហ្គាល់ ម្នាក់ ស្មើ យីស៊ូ អៀង ដូវ ឡាក់ សុនសាត អីស្រាអើល អ្នែ ពីង មៀង ណោះ ខង សុនសាត អី ស្រាអើល ខ្ព ចាក សីត ចាក ឡាំ រីប៉ ប៉ាថេត ឡាក់ សាដាច់ រួម វ៉ាំងហៃ វ៉ាំងខ្យា ណោះ។ អើ ប្រាត់ សត់ត្រា អា កាណុង សាណាំ ៥៦-៥៧ គ.ស. ផះ អើ អ្នែ ពីង មៀង កូរិនថុះ (ប៉រ ហៃ ១៦:២៣)។

កាណុង សត់ត្រា អា អើ ប្រាត់ រំះ អន់ ពូ ហ្គង់ ផា ប្រ្រឹះ បិកកាតយី តង់ ប៉ាណូ សញ្ជន កា ពូ ស្មើ ម៉ឹង យីស៊ូ អូ ត្រត់ ញ្ជន កា ពូ ខំ ប្រឹក្ចី ពូយ ចាបាច់ វតី ម៉ូសេ ណោះ អុះ។ កាណុង សត់ត្រា អន់ទៀតៗ អើ រំះ លងៗ ឡឹង សារ អា ហះកា កាណុង សត់ត្រា អា អើ ប្រាត់ រំះ ត្រឹប ហាច់ បិច កា ពូ ហ្គង់ កាខាក់។

សារ សាំខាន់ៗ

វតី ប៉ូល រំះ ប៉ាឡាក់ ផា ប៉ាណូស ត្រឹប ដូវ អូ ផា កា សុនសាត ញ៉ា សិត កា ទី សារ យច ទិខូ យី អូ ត្រត់ លូ ប្រ្រឹះ បិកកាតយី អុះ។ ទីល នីណោះ ពូ ត្រត់ ស្មើ យីស៊ូ ឡាក់ ប្រ្រឹះ ប្រើ ពីះ តង់ ប៉ាណូស ភ្នើ អន់ ដាក់ ត្រង់ លូ ទី អាញ រ៉ុស ឡឹង ប្រ្រឹះ បិកកាតយី។ ទី ដឹង បក់ ស្មើ ម៉ឹង យីស៊ូ ឡាក់ ប្រ្រឹះ ផា ដាក់ ត្រង់ ឡាក់ កា អើ ផា វតី អាប្រាំហាំ ដាក់ ត្រង់ ពែ ដេល។ (១:១-៤:២៥)

វតី ប៉ូល រំះ ឡឹង ណី សារ ពូ បាំងហុំ ទៀក យី ប៉ាណូស ទិខូ ឡាក់ ស្មើ យីស៊ូ ញៀប ឡាក់ កា តោ អន់ខូ លូ អើ លូ រ៉ុស សីត អន់ខូ លូ អើ ដេល។ ប៉ាណូ ស ត្រឹប ដូវ សិត កា ទី សារ យច អន់ខូ លូ វតី អាដាំ នីចម ពូ កា ចឹង ទី ប្រ្រឹះ តង់ អន់ខូ លូ យីស៊ូ នីណោះ ដេល អ្សក់ កា ពូ ស្មើ យីស៊ូ។ (៥:១-៦:២៣)

វតី ប៉ូល រំះ ឡឹង សារ រ៉ុល រ៉េង ម៉ះ ប៉ាណូស ញ្ជន កា ទី ពុត បីត អិក ទី ពុត បិច ប្រឹក្ចី សារ អូ ដាក់ ត្រឹប នែវ ឡាក់ ប្រឹក្ចី អន់ ពុត ឡាច់ ចាំងហាយុត

ឡើង ប្រ្រឹះ បិកកាតយ័ ហះកា ប្រ្រឹះ ទី ពុត តាបាប តាប៉ុន កា ពូ លូ អន់ ប៉ាងាតី ប៉ាលឹង អែរី កា បក់ សៀ យីស៊ូ ភៀ តង់ ពូ អន់ វ៉ាវ៉ាថ ឡើង សារ យថ។ (៧:១-៨:៣៩)

រតី ប៉ូល អ្សក់ សារ សុនសាត អ៊ីស្រាអែល ភៀ យីត ចាជ្រែប ឡើង ធិនកាន អោន សាតិម ម៉ះ ប្រ្រឹះ បិកកាតយ័ ឡាក់ ចៃ តង់ ប៉ាណូស ត្រីប សុន សាត។ (៩:១-១១:៣៦)

រតី ប៉ូល រ៉ះ ឡើង ឡាបៀប អ្នែ កោប គុន មូត សៀ ប្រ្រឹះ ឡាក់ ទី ពុត ណាវ យី ត្រត់ តិត តូ នីតម៍ អន់ ខូ លូ ប្រ្រឹះ បិកកាតយ័ អន់ ខូ លូ មូត អុងកាន អន់ ខូ លូ មូត សៀ ប្រ្រឹះ និះទៅ។ (១២:១-១៥:៣៣)

សត់ត្រា អា សាំខាន់ កាខាក់ ខង រតី ប៉ូល រ៉ះ ប៉ាឡាក់ ខាក់ ឡើង គុល សារ សៀ ម៉ះ ប៉ាសុន ប្រ្រឹះ យី ប្រ្រឹះ បិកកាតយ័ តង់ ប៉ាណូស ញាន កា ពូ សៀ មីង យីស៊ូ អូ ត្រត់ ញាន កា ពូ ប្រឹគី ប៉ុន លើ ប្រឹគី ពួយ ចាបាប រតី ម៉ូសេ ណោះ អុះ។

១ អាញ សិច ប៉ូល ឡាក់ ទុច យីស៊ូ ត្រិះ អែរី អែរី អាញ ប្រើ រ៉ះ ប៉ាតាង អែរី ប្រ្រឹះ បិកកាតយ័ រឺស អ្សក់ អាញ សាំវ៉ាប កា រ៉ះ សារ ដាក់ ម៉ះ អែរី

២ យី សារ ដាក់ ឡាក់ ប្រ្រឹះ ទី សាញ៉ា ឡើង អន់ ទ្រូល ពែ ពឹង មូត វ៉ាគីយ អែរី ឡាក់ ទី ច្រាត់ គម កាណុង ផាប ប៉ានីរ ប្រ្រឹះ។

៣ សារ ដាក់ អា រ៉ះ ឡើង សារ គន អែរី។ ផា យីត តែង ប៉ាណូស គន អែរី កើត ពឹង ផ្នង់ វ៉ាថ សាដាថ ដារីត

៤ ហះកា ផា តែង ប៉ាងាតី ប៉ាលឹង ប្រ្រឹះ ដាក់ កាខាក់ ប្រ្រឹះ បិកកាតយ័ រ៉ះ ផា បក់ ណោះ យី គន អែរី តាទីច ឡាក់ ទី អំវ៉ាញ អីញ ញាន អែរី រឺស សីត យី យី ស៊ូ ត្រិះ ឡាក់ ពី តាំងឡា ពិន។

៥ ញាន កា យីស៊ូ បះ ប្រ្រឹះ ដាក់ កា អាញ លូ ប្រើ អាញ រ៉ះ ប៉ាតាង យីស៊ូ ភៀ អន់ ត្រីប សុនសាត សៀ អែរី កេះណោះ ប្រឹគី ពួយ ភៀ អន់ ពូ ប៉ានេ អែរី។

៦ អន់ ដីស កា អ្នែ កាណុង កាំឡាំង បក់ ប្រ្រឹះ រឺស អន់ កេះ ប៉ាសុន យីស៊ូ ត្រិះ ណោះ ដេល។

៧ សត់ត្រា អា អាញ ប៉ាហ្សី អន់ កា អុះ ម៉ី ទីខូ ឡាក់ អ្នែ ពឹង មៀង រ៉ូម ឡាក់ ប្រ្រឹះ បិកកាតយ័ ប៉ុច ចៃ លូ ទី រឺស អន់ កេះ ប៉ាសុន ដាក់ ម៉ះ អែរី។ អន់ ប្រ្រឹះ បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ូ ត្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ ដីស លូ អន់ សារ សាណុក សាវ៉ាក កា អន់ ដីស។

សារ ប៉ូល ប៉ុច ឡាំ ចាចាក ប៉ាក់ មៀង រ៉ូម

៨ សាត់ ប៉ាន់ដា អាញ ហោក រតី កា ប្រ្រឹះ អាញ ញាន កា អន់ ដីស ទីខូ ខង យីស៊ូ ត្រិះ តង់ អន់ ដីស ខង ពូ ចាក រ៉ះ ប៉ាញ អង់កក់ កេះ ឡើង សារ អន់ ដីស សៀ ណោះ។

៩ ប្រ្រឹះ បិកកាតយ័ ប្រើគី ជាញ្ញាន ជា អាញ កាចាំង កា អន់ដីស លើយ រ៉ប់ អាញ ម៉ន់ អើ អើ ប្រ្រឹះ អា ហង ឡាក់ អាញ អ្សក់ ពុត ចែត ប្រើគី ងារ រ៉ះ សារ ដាក់ ឡឹង គន អើ។

១០ ផះ អាញ ម៉ន់ ណោះ អាញ ឡោម ប៉រ ហះ ប្រ្រឹះ លើយៗ អន់ អាញ ទី ឡាំ ចាចាក ប៉ាក់ អន់ដីស ជា អើ អន់

១១ ខង អាញ បិច ឡាំ ចាចាក ប៉ាក់ អន់ដីស ខាក់ ភ្នើ ប្រើគី អន់ អន់ដីស ទី សារ ដាក់ តែង ប៉ាដាត ប៉ាលឹង ប្រ្រឹះ ម៉ាក់ អន់ដីស ស្មើ លើយ។

១២ ប៉ាក់ ពិន អ្នែ អន់ខូ លូ គូប កេះ យី ពិន ចឹង រ៉ះ សារ ប៉ាំងហោក ពុត គូប សោប ញន កា សារ ពិន ស្មើ ទីប អន់ដីស ទីប អាញ។

១៣ អី អុះ មី អាញ បិច អន់ អន់ដីស អ្នែ អន់តត់ ជា អាញ យីត បិច ឡាំ ចាចាក ប៉ាក់ អន់ដីស ឡឹង ទុញ ពៃ កេះ ភ្នើ អន់ អាញ ប៉ាណាំ អន់ ពូ អន់ដា ស្មើ យី ស៊ូ ពឹង ម្យើង អន់ដីស ឡាក់ កា អាញ ប៉ាណាំ ពូ សុនសាត អន់ទៀត អន់ ស្មើ ដេល ហះកា អាញ ទី កាន ខើក លើយៗ ទីល កិញអៀ អា អ្នែ កា អូ ទី ឡាំ។

១៤ អាញ ត្រុត រ៉ះ សារ ដាក់ ឡឹង យីស៊ូ កា សុនសាត ក្រិក លូ សុនសាត អន់ ទៀត ទីប បក់ ហ្សាំង សាឡាច់ ទីប បក់ កាតូលី ងល់ ដេល។

១៥ ទីល នីណោះ អាញ កា ទី ពុត បិច ឡាំ រ៉ះ សារ ដាក់ កា អន់ដីស ឡាក់ អ្នែ ពឹង ម្យើង រ៉ូម ដេល។

១៦ អាញ អូ តាយុស អុះ កា រ៉ះ សារ ដាក់ ខង សារ ដាក់ អា ឡាក់ សារ អំរ៉ា ញ អីញ ម៉ះ ប្រ្រឹះ បិកកាតយ័ ភ្នើ សាំរ៉ាប់ តង់ ប៉ាណូស ស្មើ អន់ រ៉ាវ៉ាច់ ឡឹង សារ យច សាក់ ប៉ាន់ដា យី សុនសាត អ៊ីស្រាអែល កេះណោះ សុនសាត អន់ ទៀត។

១៧ សារ ដាក់ អា តាំបាង អន់ អ្នែ អន់តត់ ជា ប្រ្រឹះ បិកកាតយ័ ប្រើគី អន់ ប៉ាណូស ដាក់ ត្រង់ ញន កា សារ ស្មើ ឡឹង គុល ទីល ឡុច ឡាក់ កា ពូ ច្រាត់ រ៉ះ កាណុង ផាប់ ប៉ានីរ ប្រ្រឹះ ជា «ប៉ាណូស ដាក់ ត្រង់ ទី អាញ រ៉ុស ញន កា អើ ស្មើ»*។

សារ ប្រ្រឹះ អីក កា ប៉ាណូស អូ ដាក់

១៨ ប្រ្រឹះ បិកកាតយ័ តាំបាង សារ អីក ឡឹង ប្លែង ប៉ាសាំង លូ ប៉ាណូស ឡាក់ អូ ប្រើគី ពួយ អើ លូ ប៉ាណូស ឡាក់ ប្រើគី អូ ដាក់ គ្រីប នែរ អន់ខែ តាក់ អង់ ហ្សាំង សារ តាទីច ខង អន់ខែ អូ បិច អូ ញន កា អន់ខែ ទី ពុត អូ ដាក់។

១៩ សារ ញ៉ាៗ ឡាក់ ប៉ាណូស អូ អន់ហ្គាល់ ឡឹង ប្រ្រឹះ ណោះ ពូ ប៉ប កេះ ខង ប្រ្រឹះ តាំបាង អន់ ពូ ប៉ប ឡាក់។

* ១:១៧ ១:១៧ សារ អា ឡាច់ ឡឹង ហាបាកុក ២:៤។

២០ ខង ឡឹង កាណើត តេះ ប្លែង ពែ ប៉ាណូស អូ ឡឹង សារ ប្រ្លែះ យ្លែះ ពូ ហៃ អូ ប័ប កាតាម យី ពូ អូ អន់តត់ ជា អើ ទី សារ អំរាញ អើញ អៃ លើយ លូ អូ អន់តត់ ជា អើ ឡាក់ ប្រ្លែះ តាទីច ហង ជា យីត ចា ប្រែប អន់ ហ្លង់ ឡឹង កាណាក់ អើ បាំងកើត ទិណោះ។ ទីល នីណោះ ពូ អូ អូ តើល អន់ រ៉ាវ៉ាច់ ឡាកោ ទី អុះ

២១ ខង យ្លែះ ពូ អន់ហ្លាល់ ប្រ្លែះ បិកកាតយ័ កេះ កាតាម ហះកា ពូ អូ អ្សិល កូត័ កា អើ អន់ យី លូ អើ ឡាក់ ប្រ្លែះ អុះ លូ ពូ អូ ប៉ានេ អើ ដេល។ ពូ យីត ឡា ឡាក់ ឡា ឡាក់ អូ ទី ខា ពុត អូ ហ្លង់ ពូ កា កើត ម៉ាម៉ាង រ៉ាងអិត។

២២ ពូ អ្នាត ជា ឡាកោ ហ្សាំង សាឡាច់ ហះកា ពូ កាតូល័ អូ ហ្លង់។

២៣ ពូ អូ ចៃ សាំប្លែះ ប្រ្លែះ ឡាក់ ទី អំរាញ អើញ អៃ លើយ ពូ អ្សក់ ហ្សិប ឡាក់ កា ប៉ាណូស លូ ហ្សិប សែម ហ្សិប អ្សាំ សាំប្លែះ ឡាត។

២៤ ខ អា ហង បះ ប្រ្លែះ បិកកាតយ័ អ្នាត អន់ ពូ ប្រើត័ សារ ប៊ីត អិក តាម ពុត ពូ ប៊ិច ទីប ប្រើត័ លូ គូប សោប។

២៥ ញន កា ពូ អូ ចៃ សៀ សារ តាទីច ឡឹង ប្រ្លែះ ពូ សៀ សារ តាំពូង ឡាត លូ ប៉ាណាំ គូប កាដាប សាំប្លែះ អ្សិល កូត័ កា កាណាក់ ញ៉ាៗ ឡាក់ ប្រ្លែះ បាំងកើត ប៉ាតាង ប្រ្លែះ ឡាក់ បាំងកើត កាណាក់ ទិណោះ យី ប្រ្លែះ ឡាក់ ពិន ត្រត់ ប៉ានេ លើយ អាមែន។

២៦ ខ អា ហង បះ ប្រ្លែះ បិកកាតយ័ អ្នាត អន់ ពូ ប្រើត័ លូ អង់កាន់ លូ កាម៉ា ក័ គុន សារ អិក តាម ពុត ប៊ិច។ ម្នាត អង់កាន់ អន់ខៃ កា ប្រើត័ លូ អង់កាន់ យច ឡឹង គុន តាឡាប័ យើយ។

២៧ ម្នាត កាម៉ាក័ៗ កា និះទៅ ដេល អន់ខៃ អ្នាត តែប លូ អង់កាន់ ឡាក់ គុន តាឡាប័ យើយ យី អន់ខៃ ប៊ិច ប៉ារីត គូប កាម៉ាក័ ឡាត។ អន់ខៃ ប្រើត័ សារ អិក ខាក់ យី អន់ខៃ តែប លូ កាម៉ាក័ ប៉ារីត កាម៉ាក័។ ញន កា ពូ អូ ចៃ សៀ ប្រ្លែះ បិកកាតយ័ អន់ ពូ ទី សារ អូ ដាក់ កាណុង ឡាកោ ពូ ទៅ។

២៨ ញន កា ពូ អូ ចៃ អន់ហ្លាល់ ប្រ្លែះ ឡាក់ បះ អើ អ្នាត អន់ ពូ ប្រើត័ តាម ខំយី ត យច ម៉ះ ពូ យី អន់ ពូ ប្រើត័ សារ ញ៉ា ឡាក់ អូ ត្រត់ ប្រើត័។

២៩ ពុត ពៀក ពូ ប៉ាញ័ ដឹង យីត សារ អូ ដាក់ គ្រីប នែវ សារ អិក សារ ខ្វាម សារ ង័ល់ លូ ប៉ាញ័ ដឹង សារ សាណាំង សាណើស សារ ប៊ិច ប៉ាន់តៅ ពូ សារ តាប៉ុញ តាប៉ាក់ សារ ប៉ាញ័ ប៉ាច។ អន់ខៃ ខុ កាប ពោ គូប សោប

៣០ អន់ខៃ ឡាក់ ប៉ាណូស អិក ពុត ខុយ ប៉ាអ្សប័ ទី ពុត អ្នាត អេង អូ កេង ប្រើត័ សារ អូ ដាក់ អូ ណើស កា ប្រ្លែះ បិកកាតយ័ លូ អូ រ៉ាប អូ សៀ មើត ពី។

៣១ អន់ខៃ ឡាក់ ប៉ាណូស អូ ហ្លង់ អូ ហ្សី ទី ពុត អូ ត្រង់ លូ អូ ទី ពុត តាប៉ាប

តាប៉ុន។

៣២ អន់ខែ អូ កេះ កា ប្រ្លឹះ បិកកាតយ័ ចឹង តាត់ស៊ិន សារ ទិ បក់ ពៀ ឡាក់ ប្រ័ត្តិ សារ អូ ដាក់ នែវ អា យី ត្រត់ តៅ។ ហះកា អន់ខែ អូ ត្រត់ ប្រ័ត្តិ ដឹង ឡា កោ អន់ខែ ទៅ អុះ យី វែវ លូ ម្នុត បក់ ប្រ័ត្តិ សារ នែវ អា ដេល។

២

សារ ប្រ្លឹះ ចឹង តាត់ស៊ិន សារ អន់ ត្រត់

១ អី ប៉ាណូស បក់ កាប ផា ពូ យច អីស អូ ទី សារ ចឹង ប៉ាតែក អន់ វ៉ាវ៉ាច់ ឡាកោ អុះ ខង អីស កាប កា ឡាកោ អីស ទៅ ហង ខង បក់ កាប កា ពូ អើ កា ប្រ័ត្តិ យច និះទៅ ដេល។

២ ពិន អូ អន់តត់ ផា ប្រ្លឹះ បិកកាតយ័ ចឹង ចែក ថូត បក់ ប្រ័ត្តិ នែវ អា យី អើ តាត់ស៊ិន សារ អន់ ត្រត់។

៣ អី ប៉ាណូស ឡាក់ កាប ផា ពូ យច ហះកា អីស ប្រ័ត្តិ យច ឡាក់ កា ពូ ដេល ញ៉ា អីស សាម័ត្តិ ផា ចឹង វ៉ាវ៉ាច់ ឡាកោ ឡឹង សារ ប្រ្លឹះ ចឹង ចែក ថូត អីស ប?

៤ លើ កា អីស បីដាយ ពុត ដាក់ ពុត អូ អ្យក់ យ៉ូ ពុត អត់ សាវ៉ាញី ឡាក់ ដាក់ កាខាក់ មះ អើ? ញ៉ា អីស អូ អូ អន់តត់ ផា ប្រ្លឹះ បិកកាតយ័ ទី ពុត ដាក់ ភៀ ប្រើ អីស បិនពែង ពុត ពៀក ប?

៥ ហះកា អីស កាដ៍ កល់ អូ ថៃ បិនពែង ពុត ពៀក អុះ ទីល នីណោះ អីស ផះ ប្រ័ត្តិ អន់ កា ឡាកោ ទៅ ទី ថូត ប៉ាត់ ដាវ ប្រ្លឹះ បិកកាតយ័ អីក កា ប៉ាណូស អូ ដាក់ ឡាក់ ដាវ អើ ចឹង តាត់ស៊ិន សារ អន់ ត្រត់

៦ យី អើ ចឹង អន់ កា ពូ គ្រឹប ដូរ តាម សារ ឡាក់ ពូ ទី ប្រ័ត្តិ ណោះ ហង

៧ យី អើ ចឹង អន់ អាញ រឺស លើយ កា ម្នុត បក់ ខំ ប្រ័ត្តិ ដាក់ បិច កា ប្រ្លឹះ តាំ ប៉ោក ប៉ានេ លូ បិច កា អើ អន់ អាញ អ្វៃ រឺស លើយ។

៨ ហះកា ប្រ្លឹះ ចឹង អីក លូ ចែក ថូត បក់ យីត ដឹង កា តាប៉ុញ តាប៉ាក់ លូ អូ ថៃ សាំហ្គាំង សារ តាទីច ហះកា ប្រ័ត្តិ ពូយ សារ អូ ដាក់។

៩ សារ ឡាំបាក សារ ចុនថៃ ចឹង កើត ពីង ប៉ាណូស ចំ ឡាក់ ប្រ័ត្តិ សារ អូ ដាក់ ណោះ ហង យី សាត់ ប៉ាន់ដា ពីង ម្នុត សុនសាត អ៊ីស្រាអែល កេះណោះ ពីង ម្នុត សុនសាត អន់ទៀត។

១០ ហះកា បក់ ប្រ័ត្តិ ដាក់ ប្រ្លឹះ ចឹង តាំប៉ោក ប៉ានេ លូ អន់ សារ សាណុក សាវ៉ាក កា អើ សាត់ ប៉ាន់ដា អន់ កា សុនសាត អ៊ីស្រាអែល កេះណោះ អន់ កា សុនសាត អន់ទៀត

១១ ខង ប្រ្លឹះ បិកកាតយ័ អូ រឺស ម៉ាត់ បក់ ពៀ អុះ។

១២ ផា បក់ អូ អូ ចាបាប់ ប្រ្លឹះ ផា ពូ ប្រ្លឹក យច ណោះ ពូ ត្រក់ តៅ ទីប អូ ទី ចាបាប់។ កាប៉ាថ បក់ អូ ចាបាប់ ហះកា ប្រ្លឹក យច ប្រ្លឹះ ចឹង តាត់ស៊ិន សារ កា អន់ខែ អន់ ត្រក់ ពូយ ចាបាប់ ដេល

១៣ ខង ប៉ាណូស បក់ ក្រានី កា កាតាំង ចាបាប់ ប្រ្លឹះ ប្រ្លឹះ អូ ផា អន់ខែ ដាក់ ត្រង់ អុះ ផា អន់ខែ ប្រ្លឹក ពូយ ចាបាប់ ណោះ ប្រ្លឹះ ចឹង ផា អន់ខែ ដាក់ ត្រង់ តាទីច។

១៤ ផា សុនសាត អន់ខៀត ឡាក់ អូ អូ ចាបាប់ អន់ខែ ប្រ្លឹក ពូយ សារ កាណុង ចាបាប់ យ្លឹះ អូ អូ ចាបាប់ កាតាម យី អន់ខែ ទី ចាបាប់ កាណុង ឡាកោ កេះ។

១៥ កាណុង សារ អា អន់ខែ តាំបាង អន់ ប៉ប ផា សារ កាណុង ចាបាប់ អ្នែ កាណុង ពុត អន់ខែ តាទីច យី សារ ចាប្រែប យីត ម៉ះ អន់ខែ កា រ៉ះ កាណុង ពុត ទី ទីប ច្រោម ឡាកោ ទៅ ទី ទីប រ៉ះ ផា ឡាកោ ប្រ្លឹក ដាក់។

១៦ ផុះ អាញ រ៉ះ សារ ដាក់ កា ពូ អាញ ផា នីអៀះ ចឹង ទី ដាវ ម៉ោញ តែង ម៉ាត់ ទៀ ប្រ្លឹះ បិកកាតយ័ ចឹង អន់ យីស៊ូ គ្រិះ តាត់ស៊ិន សារ ប៉ាណូស ទីខូ យី អើ ចឹង តាត់ស៊ិន គ្រឹប សារ ពូ អោន សាគីម ដេល។

សារ ប្រ្លឹះ ចឹង តាត់ស៊ិន សារ សុនសាត អ៊ីស្រាអែល

១៧ អី ប៉ាណូស ឡាក់ ផា ឡាកោ អីស សុនសាត អ៊ីស្រាអែល ឡាក់ ម៉ឹង ចា បាប់ ប្រ្លឹះ លូ អ្នាត់ អេង ផា ឡាកោ អីស ត្រក់ ពុត ប្រ្លឹះ បិកកាតយ័។

១៨ អីស អន់ហ្គាល់ ពុត ប្រ្លឹះ លូ អូ យីត អូ អន់ហ្គាល់ សារ ញ៉ា ឡាក់ ដាក់ កាខាក់ ញុន កា អីស ហៀន ឡឹង ចាបាប់ ប្រ្លឹះ។

១៩ អីស យីត ផា អីស ឡាក់ បក់ ទុង គី ប៉ាណូស ប្លែល ម៉ាត់ លូ យីត ផា អីស យី តាតារ ឡាក់ តាត់ តាតារ ម្នុត អ្នែ ពីង ចារ ម៉ាម៉ាំង

២០ ឡាក់ ប៉ាណូស អន់តត់ ប៉ាតោ កា ម្នុត កាតូលី ដល់ ឡាក់ ណែយូ ប៉ាំង ហៀន ម្នុត សាស្វា ញុន កា ទី ចាបាប់ ឡាក់ រ៉ះ សារ តាទីច លូ ប្រ្លឹក អន់ អីស ហ្សាំង សាឡាច់។

២១ អីស អន់តត់ ប៉ាតោ កា ពូ ញ៉ា អីស អូ អន់តត់ ប៉ាតោ កា ឡាកោ អីស ទៅ ដេល? អីស អូ អន់ ពូ អន់តត់ ហះកា អីស ទៅ កា អន់តត់ ដេល។

២២ អីស រ៉ះ អូ អន់ ពូ រ៉ាលង កល់ ក្លោ កាម៉ាញ ហះកា អីស ទៅ កា រ៉ាលង កល់ កាម៉ាញ ដេល។ អីស ផា អូ ណីស កា ហ្វិប ប្រ្លឹះ ប៊ិត ហះកា អីស រ៉ិត អ្សក់ កាណាគី ពីង រ៉ាំង រ៉ាម៉ះ ប្រ្លឹះ ប៊ិត។

២៣ អីស អ្នាត់ អេង កា ឡាកោ អូ ចាបាប់ ប្រ្លឹះ ហះកា អីស ប្រ្លឹក អន់ កា ពូ បីដាយ ប្រ្លឹះ ញុន កា អីស ប្រ្លឹក យច ចាបាប់

២៤ ឡាក់ កា ទី ច្រាត់ រ៉ះ កាណុង ផាប ប៉ានីរ បប្រ្រៈ ជា «ញន កា អន់ដីស បះ សុនសាត អន់ទៀត កាប ផាម៉ាត កា បប្រ្រៈ បិកកាតយ័»*។

២៥ កាប៉ាច សារ កាសិត អង់ការ ទី ខា តាទីច ហង ផា អីស ប្រ័តី ពួយ ចា បាប ហះកា ផា អីស ប្រ័តី យច ចាបាប សារ អីស កាសិត អង់ការ ណោះ ឡាក់ កា អូ កាសិត អង់ការ ដេល។

២៦ ផា ពូ អូ កាសិត អង់ការ ហះកា ពូ ប្រ័តី ពួយ សារ កាណុង ចាបាប យី បប្រ្រៈ បិកកាតយ័ ផា អន់ខៃ ណោះ ឡាក់ កា កាសិត អង់ការ ដេល។

២៧ បក់ ពៀ អូ កាសិត អង់ការ ហះកា ប្រ័តី ពួយ ចាបាប យី អន់ខៃ ចឹង កាប កា អីស ហង ខង អីស ទី ចាបាប កាណុង ផាប ប៉ានីរ បប្រ្រៈ ឡាក់ ពូ ច្រាត់ រ៉ះ ទីប អីស កាសិត អង់ការ ហះកា អីស ប្រ័តី យច ចាបាប។

២៨ សុនសាត អ៊ីស្រាអែល តាទីច អូ ត្រត់ ក្រានី កា ប្រ័តី សាញ៉ា អន់ អន់ហ្គា ល់ ពីង ឡាកោ បាំងឡៃ តែង ឡឹង ណោះ អុះ សារ កាសិត អង់ការ តាទីច កា អូ ត្រត់ ក្រានី កា ប្រ័តី សាញ៉ា អំបាំង អា ដេល។

២៩ សុនសាត អ៊ីស្រាអែល តាទីច យី ត្រត់ យីត ឡឹង ពុត តែង កាណុង កា ប៉ាច សារ កាសិត អង់ការ តាទីច យី កាសិត តែង កាណុង ពុត ដេល យី ប៉ាង៉ា តី ប៉ាលឹង បប្រ្រៈ ប្រ័តី អន់ អ៊ី ដាក់ ហង អូ ត្រត់ ញន កា ប្រ័តី ពួយ សារ ពូ ច្រាត់ លូ សត់ត្រា ណោះ អុះ។ ប៉ាណូស នែវ ណោះ អូ ត្រត់ បិច កា ប៉ាណូស ប៉ានេ អុះ យី បិច កា បប្រ្រៈ បិកកាតយ័ ប៉ានេ ឡុត។

៣

១ ទីល នីណោះ សុនសាត អ៊ីស្រាអែល ទី ខា នីចម៍? សារ កាសិត អង់ការ ទី ខា នីចម៍?

២ សុនសាត អ៊ីស្រាអែល ទី ខា អៀង នែវ ខង សាត់ ប៉ាន់ជា បប្រ្រៈ បិកកា តយ័ ទី អន់តត់ ប៉ានីរ អ៊ី ពីង អន់ខៃ។

៣ ទីល នីណោះ ត្រត់ យីត នីចម៍ ខង ទី សុនសាត អ៊ីស្រាអែល បក់ អន់ជា អូ ត្រង់ លូ បប្រ្រៈ? នីចម៍ ពុត អន់ខៃ អូ ត្រង់ ណោះ ចឹង ប្រ័តី អន់ បប្រ្រៈ បិកកា តយ័ អូ ទី ពុត ត្រង់ ដេល ប?

៤ អូ ត្រត់ នីណោះ អុះ។ យ័ ប៉ាណូស ទិខូ កាប ពួង កាតាម កា បប្រ្រៈ បិកកាតយ័ អ្វៃ ត្រង់ លើយ ដេល ឡាក់ កា ទី ច្រាត់ រ៉ះ កាណុង ផាប ប៉ានីរ បប្រ្រៈ ផាះ

«អី បប្រ្រៈ បិកកាតយ័
ពូ ចឹង អូ អន់តត់ ផា ប៉ានីរ អីស ដាក់ ត្រង់ តាទីច
លូ ចឹង ទី ទ្រង អីស ផា ពូ ច្រោម អីស»។*

* ២:២៤ ២:២៤ សារ អា ឡាច ឡឹង អេសាយ ៥២:៥។ * ៣:៤ ៣:៤ សារ អា ឡាច ឡឹង ផាប អញសី ប៉ានេ បប្រ្រៈ (ទំនុក/តម្កើង) ៥១:៤។

៥ ញួន សារ អូ ដាក់ ម៉ែ ពិន ប្រឹក្ចី អន់ ពូ ប៉ប័ ផា ប្រ្លឹះ បិកកាតយ័ ដាក់ ត្រង់ ពិន ចឹង ផា នីចម៍? ផា ប្រ្លឹះ ចែក ថូត ពិន ញ៉ា ពិន ចឹង ផា អ៊ែ អូ ដាក់ ប? (អាញ កាប នីអៀ យី កាប គុន ប៉ាណូស អូ សៀ ប្រ្លឹះ។)

៦ អូ ត្រង់ នីណោរ៍ អុះ។ ផា ប្រ្លឹះ អូ ដាក់ នីចម៍ អ៊ែ ចឹង អូ តាត់ស៊ុន សារ កា ប៉ាណូស?

៧ យី អ៊ែ ពូ ចឹង ផា «សារ អាញ ពួង ប្រឹក្ចី អន់ ពូ ប៉ប័ សារ ដាក់ ត្រង់ ម៉ែ ប្រ្លឹះ ហ៊ែង អៀង ណោះ ចឹង ប្រឹក្ចី អន់ ពូ ប៉ានេ សារ ដាក់ ត្រង់ ម៉ែ អ៊ែ តាទីច។ ផា នីណោរ៍ ញ៉ា ត្រង់ អ៊ែ ចែក ថូត អាញ ឡាក់ កា ប្រឹក្ចី យច?»

៨ ទី ពូ កាប ផា «ទីល នីណោរ៍ ញ៉ា ពិន អូ ប៉ាណាំ គូប ប្រឹក្ចី សារ អូ ដាក់ ភៀ អន់ ទី សារ ដាក់ កើត ពិះ?» ឡាក់ កា បក់ អន់ ជា ច្រោម ផា ញីន កាប នីអៀ។ អន់ ខ្មែ ណោះ ចឹង ត្រង់ ថូត ហង។

សារ ប៉ាណូស ទិខ្ច ស៊ុត កា ប្រឹក្ចី យច

៩ ទីល នីណោរ៍ ញ៉ា ពិន ឡាក់ សុនសាត អ៊ីស្រាអែល ទី សារ ដាក់ ហ្គិត ឡឹង ពូ ប? អូ អុះ ពិន អូ ទី សារ ញ៉ា ចឹង ដាក់ ហ្គិត ឡឹង ពូ អុះ ខង អាញ រិះ កេះ ផា យ្លឹះ សុនសាត អ៊ីស្រាអែល កាតាម សុនសាត អន់ ទៀត កាតាម ស៊ុត កា ប្រឹក្ចី សារ យច ទិខ្ច

១០ ឡាក់ កា ទី ច្រាក់ រិះ ផាះ

«អូ ទី ញើ ដាក់ ត្រង់ អុះ

យ្លឹះ ម៉ោញ ដូរ កា អូ ទី សាំ។

១១ អូ ទី ញើ ហ្គង់ សារ ប្រ្លឹះ អុះ

កា អូ ទី ញើ ណាំង ប្រ្លឹះ បិកកាតយ័ ដេល។

១២ ប៉ាណូស ទិខ្ច ឡាច់ ចាំងហាយុត ឡឹង ប្រ្លឹះ បិកកាតយ័

ពូ ទិខ្ច កេះ ប៉ាណូស អូ គីត អូ ខា ហះ ម៉ាត់ ប្រ្លឹះ

អូ ទី ញើ ប្រឹក្ចី ដាក់ ត្រង់ អុះ

យ្លឹះ ម៉ោញ ដូរ កា អូ ទី សាំ។ †

១៣ ពីរ ពូ ញើ ប ឡាក់ កា ឡូះ ពូ តប់ ប៉ាទ្រូ អូ ឡុំ

អំប៊ុត ពូ សាំប័ត់ ដឹង កា កាប ប៉ាងល់ ពូ។ ‡

ប៉ានីរ ពូ ញើ ប ឡាក់ កា ចារី ពិះ ប្រាវ វ៉ាអាង។ §

១៤ ពីរ ពូ ប៉ាញី ដឹង កា សារ តះ ប៉ាស្យាប លូ ប៉ានីរ អូ ដាក់។ *

† ៣:១២ ៣:១០-១២ សារ អា ឡាច់ ឡឹង ផាបំ អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ១៤:១-៣; ៥:៣-១-៣។ ‡ ៣:១៣ ៣:១៣ សារ អា ឡាច់ ឡឹង ផាបំ អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៥:៩។ § ៣:១៣ ៣:១៣ សារ អា ឡាច់ ឡឹង ផាបំ អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ១៤០:៣។ * ៣:១៤ ៣:១៤ សារ អា ឡាច់ ឡឹង ផាបំ អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ១០:៧។

១៥ ដុង ពូ ប៉ាន់តាន ចឹង ឡាំ ប៉ាន់តោ ប៉ាណូស។ †

១៦ ពូ ឡាំ ប៉ាក់ ចំ យី ចារ ណោះ ទី សារ ចុនចេ ឡូត។

១៧ ពូ អូ អន់ហ្គាល់ ទ្រង ឡាំ ណាំង សារ សាណុក សាវ៉ាក អុះ។ ‡

១៨ ពូ អូ អូត កា ប្រ្លឹះ បិកកាតយ័ អុះ»។ ៤

១៩ ពិន អូ អន់តត់ ជា គ្រឹប សារ ឡាក់ ទី ប្រាក់ គម កាណុង ចាបាប់ ប្រ្លឹះ យី ប្រាក់ សាំរ៉ាប់ កា សុនសាត អ៊ីស្រាអែល ឡាក់ អ្នែ កាន់តេ ចាបាប់ ណោះ ភ្លើ ជែ អន់ ញើ កាប អន់ រ៉ាវ៉ាច ឡាកោ លូ អន់ ប៉ាណូស ពឹង អង់កក់ តេះ ទិខូ ទី ថូត ហះ ម៉ាត់ ប្រ្លឹះ បិកកាតយ័។

២០ ទីល នីណោះ អូ ទី ប៉ាណូស ញើ ដាក់ ត្រង់ ហះ ម៉ាត់ ប្រ្លឹះ ញុន កា ប្រ្លឹក ពួយ ចាបាប់ អុះ ខង ចាបាប់ ក្រានី កា ប្រ្លឹក អន់ អន់ហ្គាល់ សារ យច ដោច។

សារ ប្រ្លឹះ ប្រ្លឹក អន់ ប៉ាណូស ដាក់ ត្រង់ ញុន កា សារ ស្មើ

២១ ហះកា កិញអៀ អា ប្រ្លឹះ បិកកាតយ័ តាំបាង អន់ ពិន អូ ឡឹង ឡាបៀប អ៊ី ប្រ្លឹក អន់ ប៉ាណូស ដាក់ ត្រង់ ហះ ម៉ាត់ អ៊ី យី អ៊ី អូ យីត ឡឹង ចាបាប់ អុះ ហះ កា ផាប់ ចាបាប់ ប្រ្លឹះ លូ ផាប់ មូត រ៉ាគីយ ប្រ្លឹះ រីះ ឡឹង ឡាបៀប អា កេះ។

២២ ប្រ្លឹះ បិកកាតយ័ ប្រ្លឹក អន់ ពូ ដាក់ ត្រង់ ហះ ម៉ាត់ អ៊ី ញុន កា ពូ ស្មើ យី ស៊ូ គ្រិះ។ ទី ប៉ាណូស បក់ ស្មើ យីស៊ូ ប្រ្លឹះ ជា ពូ ដាក់ ត្រង់ ទិខូ យីះ សុ នសាត អ៊ីស្រាអែល កាតាម សុនសាត អន់ទៀត កាតាម

២៣ ខង ប៉ាណូស ទិខូ ស៊ុត កា ប្រ្លឹក យច អូ ទី សារ ដាក់ ឡាក់ កា ប្រ្លឹះ អុះ

២៤ ហះកា ប្រ្លឹះ ជា ពិន ដាក់ ត្រង់ ហះ ម៉ាត់ អ៊ី កេះ ញុន កា ពុត ដាក់ ម៉ះ អ៊ី យី អ៊ី ដាក់ តាដោះ ខង យីស៊ូ គ្រិះ ហ្វាយ ពិន កេះ។

២៥ ប្រ្លឹះ បិកកាតយ័ អន់ ឡាកោ យីស៊ូ ប្រ្លឹក កាណាតិ រ៉ាម៉ះ ប្រ្លឹះ ភ្លើ តាក់ អញស្វាស សារ ប្រ្លឹះ អ៊ីក ញុន កា ផាម យីស៊ូ សាំរ៉ាប់ ទិ មូត បក់ ស្មើ។ ប្រ្លឹក នែវ អា ប្រ្លឹះ តាំបាង ជា អ៊ី ដាក់ ត្រង់ តាទីច ខង សើត ពៃ អ៊ី អូ ទី ចែត ថូត ប៉ាណូស ឡាក់ ប្រ្លឹក យច អុះ

២៦ ខង កិញអៀ អា អ៊ី បិច តាំបាង សារ ដាក់ ត្រង់ យី តាំបាង ជា អ៊ី ដាក់ ត្រង់ លូ អ៊ី ប្រ្លឹក អន់ មូត បក់ ស្មើ យីស៊ូ ដាក់ ត្រង់ ហះ ម៉ាត់ អ៊ី ដេល។

២៧-២៨ ទីល នីណោះ ប៉ាណូស ទី សារ ញ៉ា ចឹង អូ អ្នាត់ អេង? អូ ទី ញ៉ា អុះ។ ពូ អូ អ្នាត់ អេង ខង ប្រ្លឹះ បិកកាតយ័ ប្រ្លឹក អន់ ពូ ដាក់ ត្រង់ ហះ ម៉ាត់

† ៣:១៥ ៣:១៥ សារ អា ឡាច់ ឡឹង សារ អន់តត់ ប៉ាតោ (សុភាសិត) ១:១៦។ ‡ ៣:១៧ ៣:១៦-១៧ សារ អា ឡាច់ ឡឹង អេសាយ ៥៩:៧-៨។ § ៣:១៨ ៣:១៨ សារ អា ឡាច់ ឡឹង ផាប់ អញស៊ី ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៣៦:១។

អើ ញាន កា ពូ សៀ យីស៊ូ ដោច អូ ត្រង់ ញាន កា ប្រឹក្ច ពូយ ចាបាប់ អុះ ឡាក់ កា ពិន អូ អន់តត់ កេះ។

២៩ ញ៉ា អើ ប្រ្លឹះ សាំរ៉ាប់ ដឹង កា សុនសាត អ៊ីស្រាអែល ប? ញ៉ា អូ ត្រង់ ប្រ្លឹះ សាំរ៉ាប់ កា សុនសាត អន់ទៀត ដេល ប? ត្រង់ ហង អើ កា ប្រ្លឹះ ម៉ះ សុនសាត អន់ទៀត ដេល

៣០ ខង ទី ប្រ្លឹះ ប៊ិកកាតយ័ ដឹង ម៉ោញ ណោះ ហង ទីល នីណោះ អើ ប្រឹក្ច អន់ សុនសាត អ៊ីស្រាអែល ដាក់ ត្រង់ ហះ ម៉ាត់ អើ ញាន កា អន់ខែ សៀ យីស៊ូ លូ ប្រឹក្ច អន់ សុនសាត អន់ទៀត ដាក់ ត្រង់ ញាន កា សារ សៀ ដេល។

៣១ ទីល នីណោះ ផា ពិន ដាក់ ត្រង់ ហះ ម៉ាត់ ប្រ្លឹះ ញាន កា សៀ យីស៊ូ នី អៀ ញ៉ា ពិន អ្នាត ចាបាប់ ប្រ្លឹះ អន់ អូ ទី ខា ប? អូ អុះ យី ពិន ប្រឹក្ច អន់ ចា បាប់ ប្រ្លឹះ ហើង ទី ខា ក្លា ឡឹង អា ណារ។

៤

សារ ប្រ្លឹះ ផា រតី អាប្រាហាំ ដាក់ ត្រង់ ញាន កា អើ សៀ

១ ទីល នីណោះ ពិន យីត នីចម កា រតី អាប្រាហាំ ឡាក់ រតី ពិន តែង ឡាកោ បាំងឡៃ អើ ហ្លង់ នីចម អន់ដា ឡឹង សារ អា?

២ ផា ប្រ្លឹះ ផា រតី អាប្រាហាំ ដាក់ ត្រង់ ញាន កា អើ ប្រឹក្ច សារ ដាក់ ណោះ អើ ចឹង អូ អ្នាត់ អេង តាទីច ហង។ ហះកា អើ អូ អូ អ្នាត់ អេង អុះ ហះ ម៉ាត់ ប្រ្លឹះ

៣ ខង កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ទី ប្រាត់ រះ ផា «អាប្រាហាំ កា សៀ ប្រ្លឹះ ប៊ិកកាតយ័។ ញាន កា អើ សៀ ប្រ្លឹះ ផា អើ ប៉ាណូស ដាក់ ត្រង់»។

៤ ប៉ាណូស បក់ ប្រឹក្ច ងារ កា ពូ អើ អូ យីត ផា លៀន ពូ អន់ កា អើ ណោះ ពូ អន់ តាដោះ អុះ យី លៀន ពូ ច្វាល់ អើ។

៥ ហះកា ប្រ្លឹះ ផា ពូ ដាក់ ត្រង់ អូ ត្រង់ ញាន កា ប្រឹក្ច ពូយ ចាបាប់ អុះ យី ញាន កា ពូ ក្រានី កា សៀ អើ ឡាក់ ប្រឹក្ច អន់ កា ប៉ាណូស អូ ដាក់ កើត ដាក់ ត្រង់។

៦ ខ អា ហង បះ សើត ពៃ សាដាច់ ដារីត រះ ឡឹង សារ សាណុក សារ៉ាក ម៉ះ ម្នាត បក់ ប្រ្លឹះ ប៊ិកកាតយ័ ផា ដាក់ ត្រង់ យី អូ យីត ឡឹង សារ ពូ ប្រឹក្ច ពូយ ចា បាប់ ដេល។ អើ រះ ផា៖

៧ «ទី បក់ ប្រ្លឹះ អូ អ្សក់ យ៉ូ លូ អ៊ុត អ្នាត សារ យច បក់ ណោះ ទី សារ សាណុក សារ៉ាក តាទីច ហង។

* ៤:៣ ៤:៣ សារ អា ឡាច់ ឡឹង កាណោត អង់កក់ កេះ (លោកប្បត្តិ) ១៥:៦។

៨ ប៉ាណូស ចំ ឡាក់ ប្រ្លែៈ ប៊ិកកាតយ័ អូ យីត ឡឺង សារ អែ យច
បក់ ណោះ ទី សារ សាណុក សារ៉ាក តាទីច ហង»។†

៩ ញ៉ា ដឹង សុនសាត អ៊ីស្រាអែល ឡាក់ យើយ កាសិត អង់ការ ប ត្រត់ ទី សារ
សាណុក សារ៉ាក អា ? ញ៉ា អូ ត្រត់ សារ៉ាប់ សុនសាត អន់ទៀត ឡាក់ អូ យើយ
កាសិត អង់ការ ដេល ប ? ខង អាញ រ៉ះ កេះ ជា ប្រ្លែៈ ប៊ិកកាតយ័ ជា រតី អាប្រា
ហាំ ដាក់ ត្រង់ ញាន កា អែ សៀ។

១០ ផៈ ចំ ប្រ្លែៈ ប៊ិកកាតយ័ ជា រតី អាប្រាហាំ ដាក់ ត្រង់ ? អន់តីត ឡឺង អែ
កាសិត អង់ការ ញ៉ា អន់ទ្រួល ឡឺង ណោះ ? យី អន់ទ្រួល ឡឺង អែ បើ កាសិត
អង់ការ អូ ត្រត់ អន់តីត ឡឺង អែ កាសិត អង់ការ អុះ។

១១ អែ កាសិត អង់ការ ភៀ ប្រ្លឹក សាញ៉ា អន់ហ្គាល់ ជា អែ ដាក់ ត្រង់ កេះ ញាន
កា អែ សៀ ផៈ បើ កាសិត អង់ការ ពៃ។ ទិល នីណោះ ប្រ្លែៈ ប្រ្លឹក អន់ អែ កេះ
រតី ទី ប៉ាណូស បក់ សៀ អូ ទី កាសិត អង់ការ ម៉ាក់ ប្រ្លែៈ ចឹង ជា អន់ខែ ដាក់
ត្រង់ និះទៅ ដេល។

១២ ប្រ្លែៈ ប្រ្លឹក អន់ អែ កេះ រតី ម្នត ឡាក់ កាសិត អង់ការ ដេល យី អូ ត្រត់ ម្នត
ឡាក់ ក្រានី កា កាសិត អង់ការ ដោច អុះ ហះកា ម្នត បក់ សៀ ប្រ្លែៈ ឡាក់ កា
រតី អាប្រាហាំ សៀ ផៈ រាំងរាំង អែ បើ កាសិត អង់ការ ពៃ ដេល។

១៣ ប្រ្លែៈ ប៊ិកកាតយ័ សាញ៉ា លូ រតី អាប្រាហាំ លូ ផ្លង់ រ៉ាប់ អែ ជា អន់ខែ ចឹង
ទី អង់កក់ តេះ អា ប្រ្លឹក ប៉ាដក់ ប៉ាជៀ ប្រ្លែៈ អូ សាញ៉ា ញាន កា អាប្រាហាំ ប្រ្លឹក
ព្យយ ចាបាប់ អុះ យី ញាន កា អែ ដាក់ ត្រង់ ឡាច់ ឡឺង សារ អែ សៀ។

១៤ ជា ប៉ាណូស ទី ប៉ាដក់ ប៉ាជៀ ញាន កា ប្រ្លឹក ព្យយ ចាបាប់ ទិល នីណោះ
សារ សៀ យីស៊ូ អូ ទី ខា អុះ លូ ប៉ានីរ ប្រ្លែៈ សាញ៉ា កា អូ ទី ខា ដេល។

១៥ ចាបាប់ ប្រ្លឹក អន់ ទី សារ ប្រ្លែៈ អឹក ខង ប៉ាណូស ប្រ្លឹក យច ចា
បាប់ ហះកា ហះ ចារ ចំ អូ ទី ចាបាប់ ចារ ណោះ កា អូ ទី សារ យច ចាបាប់
ដេល។

១៦ ខ ណោះ ហង បះ សារ ប្រ្លែៈ សាញ៉ា អា ពិន ទី ញាន កា សៀ។ សារ
ប្រ្លែៈ សាញ៉ា អា អែ អន់ តាដោះ យី អន់ តាទីច កា ផ្លង់ រ៉ាប់ រតី អាប្រាហាំ ទី
ណោះ អូ ត្រត់ ដឹង កា ម្នត បក់ ប្រ្លឹក ព្យយ ចាបាប់ ណោះ អុះ យី សារ៉ាប់ ទី
បក់ សៀ ឡាក់ កា រតី អាប្រាហាំ អែ ឡាក់ រតី ពិន ទី ខូ

១៧ ឡាក់ កា ទី ច្រាត់ រ៉ះ ជា «អាញ ចឹង អន់ អិស ប្រ្លឹក រតី ពូ អៀង សុន
សាត»។ ប្រ្លែៈ ជា នីណោះ ខង រតី អាប្រាហាំ ម៉ឹង អែ ឡាក់ អុ តាក់ អង់រ៉ុស
សីត ប៉ាណូស តៅ លូ បាំងកើត កាណាគី ញ៉ា ឡាក់ អូ ទី អន់ ទី។

† ៤:៨ ៤:៨ សារ អា ឡាច់ ឡឺង ផាប់ អញសិ ប៉ានេ ប្រ្លែៈ (ទំនុក/តម្កើង) ៣២:១-២។ ‡ ៤:១៧
៤:១៧ សារ អា ឡាច់ ឡឺង កាណេត អង់កក់ តេះ (លោកុប្បត្តិ) ១៧:៥។

១៨ យ្នះ អូទី កាណាគី ញ៉ា ម៉ឹង កាតាម កា រគី អាប្រាំហាំ អ្នែ ម៉ឹង លូ សៀ ដេល ទីល នីណោះ អើ កា កេះ រគី ពូ អៀង សុនសាត ត្រគ់ ពូយ សារ ឡាក់ ប្រ្នះ រះ កា អើ ជា «ផ្ទង់ រ៉ាច់ អីស ចឹង កើត ចំលួន អៀង»។

១៩ ផេះ ណោះ អាញ រគី អាប្រាំហាំ ក្យាម ចឹង ទីល ១០០ សាណាំ កេះ យ្នះ អើ យីត ជា ឡាកោ អើ ក្យាម ចឹង តោ លូ យ៉ាត់ សាវ៉ា អូ អូទី គន កាតាម អើ អ្នែ សៀ កេង និះទៅ ដេល។

២០ អើ អូ សង់សៃ ឡឹង សារ ប្រ្នះ បិកកាតយ្ន សាញ៉ា ណោះ អុះ អើ កា អូ អ្នាត សៀ ដេល យី អើ សៀ ហើង ខាក់ ទីប ប៉ានេ ប្រ្នះ បិកកាតយ្ន

២១ ខង ពុត អើ សៀ តាទីច ជា សារ ញ៉ា ឡាក់ ប្រ្នះ បិកកាតយ្ន សាញ៉ា ជា ចឹង ប្រគី យី អើ ប្រគី តាទីច ឡុត។

២២ ខ ណោះ ហង បះ ប្រ្នះ ជា អើ ដាក់ ត្រង់ ញន កា អើ សៀ

២៣ ហះកា សារ ឡាក់ ច្រាត់ រះ ជា «ប្រ្នះ បិកកាតយ្ន ជា អើ ដាក់ ត្រង់» ណោះ អូ ត្រគ់ សាំរ៉ាប់ ដឹង កា រគី អាប្រាំហាំ ណោះ អុះ

២៤ យី សាំរ៉ាប់ កា ពិន ដេល។ ប្រ្នះ បិកកាតយ្ន ចឹង ជា ពិន ដាក់ ត្រង់ ខង ពិន សៀ អើ ឡាក់ តាក់ អង់រីស សីត យីស៊ូ ឡាក់ ពី តាំងឡា ពិន

២៥ ឡាក់ ពូ ប៉ាន់តោ ញន កា សារ ពិន យច កេះណោះ ប្រ្នះ បិកកាតយ្ន តាក់ អង់រីស សីត អើ ភៀ អន់ ពិន ដាក់ ត្រង់ ហះ ម៉ាត់ ប្រ្នះ។

៥

សារ ប្រ្នះ រះកះ បារម ពិន អន់ ត្រគ់ លូ អើ

១ ប្រ្នះ ជា ពិន ដាក់ ត្រង់ ញន កា ពិន សៀ អើ ទីល នីណោះ ពិន កា ដាក់ ត្រគ់ លូ អើ ញន កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ដេល។

២ យីស៊ូ គ្រិះ ប៉ាណាំ ពិន អន់ ម៉ុត អ្នែ កាណុង សារ ដាក់ ម៉ះ ប្រ្នះ * ទីប ពិន តីស ម៉ុះ ញន កា ម៉ឹង ជា ចឹង ទី សារ អំរ៉ាញ អីញ ម៉ះ ប្រ្នះ បិកកាតយ្ន។

៣ អូ ត្រគ់ ដឹង ណោះ អុះ ផេះ ពិន ទី សារ ឡាក់បាក ពិន អ្នែ កា តីស ម៉ុះ និះទៅ ដេល ខង ពិន អូ អន់តត់ ជា សារ ឡាក់បាក ចឹង ប្រគី អន់ កា ពិន អូ អត់ សាំរ៉ា ញ៉ា។

៤ ញន កា ពិន អត់ សាំរ៉ាញ៉ា ប្រ្នះ កា ប៉ានេ ពិន សារ ប្រ្នះ ប៉ានេ ណោះ ប្រគី អន់ ពិន ម៉ឹង។

៥ សារ ម៉ឹង អូ ប្រគី អន់ កា ពិន អូ ឡាកោ អុះ ខង ប្រ្នះ បិកកាតយ្ន ប៉ិច ចៃ កា ពិន ខាក់ យី អើ អន់ ប៉ាដាតី ប៉ាលីង អើ ដាក់ កាខាក់ កា ពិន។

S ៤:១៨ ៤:១៨ បំរើ ហៃ កាណោត អង់កក់ កេះ (លោកុប្បត្តិ) ១៥:៥។ * ៥:២ ៥:២ ហ្វា ពូ ច្រាត់ លូ តី ម៉ោញ ចំលួន ផេះ ប៉ានី ផោះ ញន កា សារ សៀ ។

៦ ផ្ទះ ពិន អូ អូ តង់ ឡាកោ តាំងឡា ពៃ ទីល ដាវ កាំឡត់ កេះ យីស៊ូ គ្រិះ តៅ ប៉ាតាង ប៉ាណូស បក់ អូ អ៊ូល កូតី កា ប្រ្រឹះ។

៧ អូ សូវ ទី ញ៉ៃ ចៃ តៅ ប៉ាតាង ប៉ាណូស ដាក់ ត្រង់ អុះ យី ទី ដេល អ៊ូ អ៊ែ បក់ អន់ដា ចៃ តៅ តាង ប៉ាណូស បក់ ដាក់ កាខាក់។

៨ ហះកា ប្រ្រឹះ ប៊ិកកាតយ័ អ៊ែ តាំបាង ផា អ៊ែ ប៊ិច ចៃ កា ពិន កាខាក់ យី អ៊ែ អន់ យីស៊ូ គ្រិះ តៅ តាង ពិន ផ្ទះ រ៉ាំងរ៉ាំង ពិន ឡាក់ ប៉ាណូស អ៊ែ ទី សារ យច ពៃ។

៩ ផា ប្រ្រឹះ ប៊ិកកាតយ័ ប្រ្រឹក អន់ ពិន ដាក់ ត្រង់ ញុន កា ផាម យីស៊ូ គ្រិះ កេះ ទីល នីណោះ ហ៊ែង ខាក់ យីស៊ូ ចឹង តង់ ពិន អន់ រ៉ាំងរ៉ាំង ឡឹង សារ ប្រ្រឹះ ប៊ិកកាតយ័ អ៊ែ ក្វា ឡឹង អា ណារ៉ូ។

១០ ផា ប្រ្រឹះ ប៊ិកកាតយ័ រះកេះ ប៉ារម ពិន អន់ ត្រត់ លូ អ៊ែ កេះ ញុន កា គន អ៊ែ តៅ ផ្ទះ រ៉ាំងរ៉ាំង ពិន អ៊ែ តាម៊ីរ លូ អ៊ែ ពៃ កិញអៀ អា ពិន ត្រត់ លូ អ៊ែ កេះ ហ៊ែង ខាក់ អ៊ែ ចឹង តង់ ពិន អន់ ក្វា ឡឹង អា ណារ៉ូ ញុន កា គន អ៊ែ រីស សីត។

១១ អូ ត្រត់ ដឹង ណោះ អុះ ប្រ្រឹះ ប៊ិកកាតយ័ ចឹង ប្រ្រឹក អន់ ពិន តីស ម៉ុះ ញុន កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន កិញអៀ អា អ៊ែ រះកេះ ប៉ារម ពិន អន់ ត្រត់ លូ ប្រ្រឹះ ប៊ិកកាតយ័ កេះ។

សារ វតី អាដាំ លូ យីស៊ូ គ្រិះ

១២ ញុន កា ប៉ាណូស ម៉ៅញ ដូវ បះ សារ យច ម៉ុត ពីង អង់ កក់ តេះ អា។ ញុន កា សារ យច សារ តៅ កា ម៉ុត ដេល។ ខ អា ហង បះ សារ តៅ តីត គ្រីប ប៉ាណូស ទិឌូ ខង គ្រីប ដូវ ស៊ិត កា ប្រ្រឹក យច។

១៣ ផ្ទះ បើ តាន់ ទី ចាបាប់ ប្រ្រឹះ យី ទី សារ យច ពីះ អ៊ែ ពីង អង់ កក់ តេះ អា កេះ ហះកា ប្រ្រឹះ ប៊ិកកាតយ័ អូ យីត ផា ពូ ទី សារ យច អុះ ខង រ៉ាំងរ៉ាំង ណោះ បើ តាន់ ទី ចាបាប់ អុះ។

១៤ ហះកា ឡឹង រ៉ាំងហារ វតី អាដាំ ទីល រ៉ាំងហារ វតី ម៉ុសេ សារ តៅ ទី អ៊ែ ពីង ប៉ាណូស កេះ យ្រឹះ ពូ អូ ប្រ្រឹក យច ចាបាប់ ឡាក់ កា អាដាំ កាតាម។ អាដាំ ណោះ ញ៉ៃប ឡាក់ កា យីស៊ូ គ្រិះ ឡាក់ ពីះ ប៉ាក់ អន់ តីត។

១៥ ហះកា សារ យច ម៉ះ អាដាំ លូ សារ ដាក់ ឡាក់ ប្រ្រឹះ អន់ កា ពិន អូ ត្រត់ និះទៅ អុះ។ ប៉ាណូស ទិឌូ ត្រត់ តៅ ញុន កា សារ យច ម៉ះ អាដាំ ហ៊ែង ខាក់ ប្រ្រឹះ ចឹង អន់ សារ ដាក់ កា ប៉ាណូស អៀង ដូវ ញុន កា អ៊ែ ដាក់ ពុត លូ ញុន កា សារ យីស៊ូ ប្រ្រឹក ណោះ។

១៦ កាប៉ាច់ សារ ប្រ្រឹះ អន់ លូ សារ យច ម៉ះ ប៉ាណូស ម៉ៅញ ដូវ យី យច ឡឹង គូប អ៊ែ តុត ចាំងហាយុត ខាក់ យី ញុន កា ម៉ុត ម៉ះ ប៉ាណូស ម៉ៅញ ដូវ ប៉ាណូ

សទិខ្ច ត្រង់ទី ថូត។ កាប៉ាច់ សារ ប្រ្លឹះ អន់ យី ប្រ្លឹក អន់ កា ប៉ាណូស ដាក់ ត្រង់ ហះ ម៉ាត់ អើ យី៖ ពូ ប្រ្លឹក យច អៀង នីចម៍ កាតាម។

១៧ ញន កា ប៉ាណូស ម៉ោញ ដូរ ប្រ្លឹក យច បះ សារ តៅ ទី អំរ៉ាញ អីញ អំប៉ាង ប៉ាណូស ទិខ្ច។ កាប៉ាច់ ពិន ឡាក់ ប្រ្លឹះ តាំបាង ពុត ដាក់ ខាក់ លូ ប្រ្លឹក អន់ ពិន ដាក់ ត្រង់ ហះ ម៉ាត់ អើ ហើង ខាក់ ពិន ចឹង ទី អាញ អ្នែ រ៉ុស ទីប ទី សារ អំ រ៉ាញ អីញ ញន កា ប៉ាណូស ម៉ោញ ដូរ ដេល យី យីស៊ូ គ្រិះ។

១៨ ទីល នីណោះ សារ យច ដឹង ម៉ោញ ប្រ្លឹក អន់ កា ប៉ាណូស ទិខ្ច ទី ថូត នី ចម៍ សារ ដាក់ ត្រង់ ដឹង ម៉ោញ កា ប្រ្លឹក អន់ ប៉ាណូស ទិខ្ច ដាក់ ត្រង់ លូ ទី អាញ អ្នែ រ៉ុស នីណោះ ដេល។

១៩ ជា ប៉ាណូស ទិខ្ច ទី សារ យច ញន កា ប៉ាណូស ម៉ោញ ដូរ អូ សាំយ៉ាង ប្រ្លឹះ បិកកាតយី នីចម៍ ប្រ្លឹះ ចឹង ប្រ្លឹក អន់ ប៉ាណូស ទិខ្ច ដាក់ ត្រង់ ញន កា ប៉ាណូស ម៉ោញ ដូរ សាំយ៉ាង ប៉ានីរ អើ នីណោះ ដេល។

២០ កាប៉ាច់ ចាបាប់ ប្រ្លឹះ អន់ ភៀ ប្រ្លឹក អន់ ប៉ាណូស ទី សារ យច ហើង អៀង។ ហះកា ចារ ចំ ទី សារ យច អៀង ប្រ្លឹះ តាំបាង ពុត ដាក់ ម៉ះ អើ ហើង អៀង ក្វា ឡឹង ណោះ ណារ។

២១ សារ យច ទី អំរ៉ាញ ប្រ្លឹក អន់ តៅ នីចម៍ ពុត ដាក់ ម៉ះ ប្រ្លឹះ កា ទី អំរ៉ាញ ប្រ្លឹក អន់ ពិន ដាក់ ត្រង់ លូ ទី អាញ រ៉ុស លើយ នីណោះ ដេល ញន កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

៦

សារ យច អូ ទី អំរ៉ាញ អីញ កេះ

១ ទីល នីណោះ ពិន ចឹង យីត នីចម៍? ញ៉ា ពិន ចឹង ប្រ្លឹក សារ យច ណារ ប ភៀ អន់ ប្រ្លឹះ តាំបាង ពុត ដាក់ ម៉ះ អើ ហើង អៀង?

២ អូ អុះ! ខង ពិន ទិខ្ច ពៀប ឡាក់ កា តៅ ភៀ អន់ រ៉ាវ៉ាច់ ឡឹង អំរ៉ាញ អីញ សារ យច កេះ នីចម៍ ពិន ចឹង អ្នែ ប្រ្លឹក សារ យច ណារ ប?

៣ ញ៉ា អន់ដីស អូ អូ ប? ពិន ទិខ្ច ឡាក់ ទី ប៉ាងហុំ អន់ កេះ ប៉ាសុន យីស៊ូ គ្រិះ ណោះ យី ឡាក់ កា ពិន ទី តៅ អន់ខ្ច លូ អើ ដេល។

៤ ពិន ទី ហុំ នីអៀ ឡាក់ កា ពិន តៅ លូ តប់ អន់ខ្ច លូ អើ ដេល ភៀ អន់ ពិន អ្នែ នៃរ ឡាបៀប អាញ ណារ ឡាក់ កា យីស៊ូ គ្រិះ ទី រ៉ុស សីត ឡឹង តៅ ញន កា សារ អំរ៉ាញ អីញ ម៉ះ ប្រ្លឹះ ឡាក់ ពី អើ ដេល។

៥ ជា ពិន តៅ អន់ខ្ច លូ អើ កេះ ពិន កា ចឹង រ៉ុស សីត អន់ខ្ច លូ អើ ដេល។

៦ សារ អា ពិន អ្នក អន់តត់ កេះ ជា ពុត ពៀក សាន់ដាប់ ពិន តៅ ពឹង អ្នឹង គឹង អន់ខ្ញុ លូ អើ កេះ ភៀ ជៃ អន់ សារ យច ទី អំរាញ អីញ ពឹង ឡាកោ ពិន ណោះ ពិន អ្នក កេះ ទុច សារ យច ណារ្ណ

៧ ខង បក់ ពៀ តៅ កេះ យី អើ រ៉ាវ៉ាច់ ឡឹង សារ យច ហង។

៨ ទីល នីណោះ ជា ពិន តៅ អន់ខ្ញុ លូ យីស៊ូ គ្រិះ ពិន កា សៀ ជា ពិន ចឹង រុ ស អន់ខ្ញុ លូ អើ ដេល

៩ ខង ពិន អ្នក អន់តត់ ជា យីស៊ូ គ្រិះ ឡាក់ រុស សីត ណោះ អើ អ្នក តៅ ណារ្ណ អុះ ខង សារ តៅ អ្នក ទី អំរាញ អីញ អំបាំង អើ អុះ។

១០ អើ តៅ ណោះ យី អើ តៅ កា សារ យច ដឹង ម៉ោញ ទង កេះ ឡុត។ កិញ អៀ អា អើ រុស ណោះ យី រុស សាំរ៉ាប់ កា ប្រ្លឹះ បិកកាតយ័ ឡុត។

១១ កាប៉ាច់ អន់ដីស កា និះទៅ ដេល ត្រត់ យីត ជា ឡាកោ តៅ រ៉ាវ៉ាច់ ឡឹង សារ យច កេះ ហះកា អន់ដីស អៀ រុស សាំរ៉ាប់ កា ប្រ្លឹះ បិកកាតយ័ អន់ខ្ញុ លូ យីស៊ូ គ្រិះ។

១២ ទីល នីណោះ ជៃ អន់ សារ យច ទី អំរាញ អីញ ពឹង ឡាកោ អន់ដីស ឡាក់ អ្នក តៅ ភៀ ចឹង ប្រឹក អ្ន ដាក់ ព្វយ ពុត សាន់ដាប់ អន់ដីស ណោះ។

១៣ ជៃ មប ឡាកោ អន់ដីស អន់ កា សារ យច សាំរ៉ាប់ ប្រឹក សារ អ្ន ដាក់ យី ត្រត់ មប ឡាកោ ឡាក់ ប្រ្លឹះ តាក់ អង់រុស សីត ណោះ អន់ កា អើ សាំរ៉ាប់ ប្រឹក សារ ដាក់ ត្រង់

១៤ ខង សារ យច ចឹង អ្ន ទី អំរាញ អីញ ពឹង អន់ដីស ហង ខង អន់ដីស អ្ន អៀ កាន់តេរ៉ ចាបាប កេះ យី អន់ដីស អៀ កាន់តេរ៉ ពុត ដាក់ ម៉ះ ប្រ្លឹះ ឡុត។

សារ ប្រ្លឹះ អន់ ពិន រ៉ាវ៉ាច់ ភៀ ប្រឹក សារ ដាក់ ត្រង់

១៥ ទីល នីណោះ ពិន ចឹង យីត នីចម៍? ជា ពិន អ្ន អៀ កាន់តេរ៉ ចាបាប ហះ កា ពិន អៀ កាន់តេរ៉ ពុត ដាក់ ម៉ះ ប្រ្លឹះ នីចម៍ ពិន ចឹង ប្រឹក សារ យច ណារ្ណ ប? អ្ន ត្រត់ អុះ!

១៦ ញ៉ា អន់ដីស អ្ន អ្ន ប? ជា អន់ដីស ទី ពុត បិច ប្រឹក សារ ញ៉ា អន់ដីស កេះ ទុច សារ ណោះ ហង។ ជា កេះ ទុច សារ យច ចឹង ប្រឹក អន់ អន់ដីស តៅ។ ជា បិច សាំយ៉ាំង ប្រឹក ព្វយ ប្រ្លឹះ បិកកាតយ័ ណោះ អើ ចឹង ជា អន់ ដីស ដាក់ ត្រង់។

១៧ ប៉ានេ ប្រ្លឹះ បិកកាតយ័ សើត ពៃ អន់ដីស ប្រឹក ទុច សារ យច តាទីច ហង ហះកា កិញអៀ អា អន់ដីស សាំយ៉ាំង អ្នក ពុត ចែត សារ ប្រ្លឹះ ឡាក់ ព្វ បាំងហៀន។

១៨ អន់ដីស វាវ៉ាច់ ឡើង អំវាញ អីញ សារ យច កេះ ភៀ ប្រឹក្ច ទុច សារ ដាក់ ត្រង់ ឡុក។

១៩ អាញ កាប ញៀប ឡើង សារ កេះ ទុច នីអៀ យី កាប គុន ប៉ាណូស ខង អន់ដីស ក្រូ ហ្លង់ សារ ជ្រុ។ សើត ពៃ អន់ដីស មប ឡាកោ អន់ កេះ ទុច សារ អូ ដាក់ លូ សារ យច ចាបាប់ ហឹង អៀង នីចម៍ កិញអៀ អា ហាក់ អន់ដីស មប ឡាកោ អន់ កេះ ទុច សារ ដាក់ ត្រង់ នីណោះ ដែល ពិ ភៀ កេះ ប៉ាសុន ប្រ្រឹះ។

២០ ផៈ អន់ដីស អ្នែ ប្រឹក្ច ទុច សារ យច ពៃ អន់ដីស អូ អ្នែ កាន់តេះ អំវាញ អីញ សារ ដាក់ ត្រង់ អុះ។

២១ ផៈ ណោះ អន់ដីស ទី ខា ញ៉ា ? កិញអៀ អា សារ ទិណោះ ប្រឹក្ច អន់ កា អន់ដីស តាយួស ខង សារ ទិណោះ ចឹង ប្រឹក្ច អន់ កា អន់ដីស តៅ ប៉ាក់ ម៉ាក់ ទៀ។

២២ ហះកា កិញអៀ អា អន់ដីស ទី វាវ៉ាច់ ឡើង អំវាញ អីញ សារ យច កេះ ពិះ ប្រឹក្ច ទុច ប្រ្រឹះ បិកកាតយី ឡុក។ ជា ប្រឹក្ច ទុច ប្រ្រឹះ ចឹង ទី ខា អៀង យី អន់ ដីស ចឹង កើត ដាក់ សាវ៉ាប់ កា អ៊ែ ទីប ទី អាញ អ្នែ រ៉ុស លើយ

២៣ ខង សារ យច ច្រាល់ អ៊ែ យី ប្រឹក្ច អន់ដីស តៅ ហះកា សារ ប្រ្រឹះ អន់ តាដោះ យី អាញ រ៉ុស លើយ ញាន កា យីស៊ូ គ្រិះ ឡាក់ ពិ តាំងឡា ពិន។

៧

សារ វាវ៉ាច់ ឡើង ចាបាប់

១ អី អុះ មី អាញ កាកាប លូ អន់ដីស ឡាក់ អូ ចាបាប់ ប្រ្រឹះ ញ៉ា អន់ដីស អូ អូ អន់តត់ ប ផា ចាបាប់ ទី អំវាញ អីញ ដឹង ពឹង ប៉ាណូស ឡាក់ អ្នែ រ៉ុស ?

២ កាប ប៉ាន់ដីប ផា ទី អង់កាន់ ម៉ោញ ដូវ អ៊ែ ទី ក្លោ ពូយ ចាបាប់ អ៊ែ ត្រត់ អ្នែ អន់ខូ ផៈ រាំងរាំង ក្លោ អ្នែ រ៉ុស ណោះ ហង ហះកា ផា ក្លោ អ៊ែ តៅ កេះ អ៊ែ កា វាវ៉ាច់ កេះ ឡើង ចាបាប់ អ្នែ អន់ខូ លូ ក្លោ អ៊ែ ណោះ។

៣ ផា ក្លោ អ៊ែ អ្នែ រ៉ុស ផា អ៊ែ ទី ក្លោ ម៉ោញ ណារ៉ូ ពូ ចឹង ផា អ៊ែ វ៉ាលង កល់ ក្លោ ហះកា ផា ក្លោ អ៊ែ តៅ យី អ៊ែ វាវ៉ាច់ ឡើង ចាបាប់ ណោះ កេះ ផា ទី ក្លោ ណារ៉ូ ពូ កា អូ ផា អ៊ែ វ៉ាលង កល់ ក្លោ អុះ។

៤ អី អុះ មី អន់ដីស កា និះទៅ ដែល យី អន់ដីស តៅ វាវ៉ាច់ ឡើង ចាបាប់ កេះ ដែល យី អន់ដីស តៅ អន់ខូ លូ យីស៊ូ គ្រិះ កេះណោះ ឡាក់ អ្នែ លូ ពិ តាំង ឡា ម៉ោញ ណារ៉ូ យី អ្នែ លូ យីស៊ូ គ្រិះ ឡាក់ រ៉ុស សើត ភៀ អន់ ពិន ប្រឹក្ច ងារ ដាក់ អន់ កា ប្រ្រឹះ បិកកាតយី។

៥ ផៈ ពិន អ្នែ គុន ប៉ាណូស បើ សៀ ពៃ ចាបាប់ ប៉ាញសុះ ពុត ញៀក អូ ដាក់ ម៉ះ ពិន ប្រើ ប្រឹក្ច សារ អូ ដាក់ ម៉ាក់ ពិន ចឹង ត្រត់ តៅ។

៦ ហះកា កិញអៀ អា ពិនទី តើ វាវាច់ ឡើង ចាបាប់ កេះ យី វាវាច់ ឡើង សារ ញ៉ា ឡាក់ រុប កាតត់ ពិន កេះ ភៀ ចឹង ប្រើគំ ង៉ារ កា ប្រ្រឹះ បិកកាតយ័ គុន ឡា បៀប ណារ ឡាក់ ពីះ ឡើង ប៉ាងាត់ ប៉ាលឹង ប្រ្រឹះ អូ ត្រត់ ប្រើគំ គុន ឡា បៀប សាន់ដាប់ ឡាក់ ពីះ ឡើង ចាបាប់ ឡាក់ ពូ ច្រាត់ សត់ត្រា ណោះ អុះ។

សារ ចាបាប់ ប្រើគំ អន់ អន់ហ្គាល់ សារ យច

៧ ទីល នីណោះ ពិន ចឹង យីត នីចម៍? ញ៉ា ចាបាប់ ណោះ យី សារ យច ប? អូ ត្រត់ អុះ! ហះកា ផា អូ ទី ចាបាប់ អាញ អូ អូ អន់ហ្គាល់ សារ យច អុះ។ ផា ចាបាប់ អូ ទីប ផា «ដៃ ខ្លាម» យី អាញ អូ អូ កា ទី សារ ខ្លាម អុះ។

៨ ហះកា សារ យច អ្យក់ ចាបាប់ អា ភៀ បាំងកើត គ្រឹប សារ ខ្លាម កាណុង ឡាកោ អាញ។ ផា អូ ទី ចាបាប់ សារ យច កា អូ ទី ដេល។

៩ សើត ពៃ អាញ អ្នែ កោប អូ ទី ចាបាប់ អុះ ប៉ាត់ បាំងកើត ចាបាប់ សារ យច កា កើត ដេល ប្រើគំ អន់ អាញ តើ។

១០ អាញ ប័ប ផា ចាបាប់ ឡាក់ សាវាវាច់ អន់ អាញ រ៉ុស ណោះ យី ប្រើគំ អន់ អាញ តើ

១១ ខង សារ យច អ្យក់ ចាបាប់ ប៉ាងល់ អាញ កេះណោះ ប្រើគំ អន់ អាញ តើ ញុន កា ចាបាប់ អា ហង។

១២ ទីល នីណោះ ចាបាប់ ដាត់ ត្រង់ កាខាក់។

១៣ នីចម៍ សារ ដាត់ អា ប្រើគំ អន់ អាញ តើ ប? អូ អុះ យី សារ យច ឡាក់ ប្រើគំ អន់ អាញ តើ។ សារ យច អ្យក់ ចាបាប់ ឡាក់ ដាត់ ប្រើគំ អន់ អាញ តើ ណោះ ពិន អូ អន់តត់ ផា យី សារ យច តាទីច។ សារ យច កា កើត ហើ ង អិក កាខាក់ ញុន កា យរ ចាបាប់ ប្រើគំ អូ ដាត់ នីណោះ។

១៤ ពិន អូ អន់តត់ កេះ ផា ចាបាប់ ពីះ ឡើង ប៉ាងាត់ ប៉ាលឹង ប្រ្រឹះ កាប៉ាច់ អាញ ប្រើគំ គុន ប៉ាណូស ដោច យី មប ឡាកោ អន់ ប្រើគំ ទុច សារ យច

១៥ ខង អាញ អូ ហ្គង់ អុះ ឡើង សារ ឡាក់ អាញ ប្រើគំ ណោះ។ សារ ញ៉ា ឡាក់ អាញ បិច ប្រើគំ អូ ទី ប្រើគំ កាប៉ាច់ សារ ញ៉ា ឡាក់ អាញ អូ ណីស យី អាញ ប្រើគំ ឡុត។

១៦ ផា អាញ ប្រើគំ ង៉ារ ញ៉ា ឡាក់ អាញ អូ បិច ប្រើគំ ណោះ អាញ ភម ផា ចាបាប់ ដាត់ ត្រង់ តាទីច។

១៧ ទីល នីណោះ អូ ត្រត់ អាញ អុះ ប្រើគំ ង៉ារ អូ ដាត់ ណោះ យី សារ យច ឡាក់ អ្នែ ពីង អាញ ប្រើគំ ណោះ។

១៨ អាញ អូ អន់តត់ ផា កាណុង ឡាកោ អាញ អូ ទី សារ ដាត់ អុះ ខង អាញ ឡាក់ ប៉ាណូស ដោច ខង អាញ ទី ពុត បិច ប្រើគំ ដាត់ ហះកា ប្រើគំ អូ កើត អុះ។

១៩ អាញ អូ ប្រឹក្សី សារ ដាក់ ឡាក់ អាញ បិច ប្រឹក្សី ណោះ អុះ ហះកា ប្រឹក្សី សារ អូ ដាក់ ឡាក់ អាញ អូ បិច ប្រឹក្សី។

២០ ជា អាញ ប្រឹក្សី សារ ញ៉ា ឡាក់ អាញ អូ បិច ប្រឹក្សី អូ ត្រគ់ អាញ អុះ ប្រឹក្សី ណោះ យី សារ យច ឡាក់ អ្នែ ពឹង អាញ ហង ប្រឹក្សី ណោះ។

២១ ទីល នីណោះ អាញ បំបំ ទី សារ ម៉ោញ យី នីអៀះ ផះ អាញ បិច ប្រឹក្សី ដាក់ កា ទី សារ អូ ដាក់ អ្នែ អន់ខូ លូ អាញ លើយ។

២២ កាណុង ពុត អាញ ចាបាប់ ប្រឹក្សី បិកកាតយ័ ត្រគ់ ពុត អាញ កាខាក់។

២៣ ហះកា អាញ អូ អន់តត់ ជា ទី សារ ម៉ោញ ណារ អ្នែ កាណុង ឡាក់ អាញ ឡាក់ ប៉ាតែក លូ ពុត យីត ដាក់ មះ អាញ ទីប ប្រឹក្សី អន់ អាញ កេះ ទុច សារ យច ឡាក់ អ្នែ ពឹង អាញ។

២៤ អាញ ប៉ាណាប ខាក់ ទី ពៀ ចឹង តង់ តោះ ឡើយ អាញ អន់ រ៉ាវ៉ាច់ ឡឹង ឡាក់ ប៉ាតែក លូ អា ឡាក់ ប្រឹក្សី អន់ អាញ តៅ ?

២៥ ប៉ានេ ប្រឹក្សី បិកកាតយ័ អ៊ែ តង់ អាញ តាទីច ញន យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។ សារ អា យី នីអៀ ពុត អាញ ប្រឹក្សី ពូយ ចាបាប់ ប្រឹក្សី ហះកា ឡាក់ ប៉ាតែក លូ អាញ ប្រឹក្សី ពូយ ចាបាប់ សារ យច។

៨

សារ អ្នែ កោប គុន ប៉ាដាតី ប៉ាលីង ប្រឹក្សី:

១ កិញអៀ អា ពៀ ម៉ុត អ្នែ អន់ខូ លូ យីស៊ូ គ្រិះ បក់ ណោះ អូ ទី ថុត អុះ

២ ខង អំរាញ អីញ ប៉ាដាតី ប៉ាលីង ប្រឹក្សី ឡាក់ អន់ អាញ រ៉ុស តង់ អាញ អន់ រ៉ាវ៉ាច់ ឡឹង សារ យច លូ សារ តៅ កេះ ញន កា យីស៊ូ គ្រិះ។

៣ ចាបាប់ អូ អូ តង់ ពិន អុះ ខង ពិន អូ អូ ប្រឹក្សី ពូយ ហះកា ប្រឹក្សី បិកកា តយ័ ប្រឹក្សី កេះ។ យី អ៊ែ ប្រើ គុន អ៊ែ ពិះ អន់ ទី ឡាក់ ប៉ាតែក ប៉ាណូ ស ឡាក់ ទី សារ យច ភៀ ថាំឡាយ សារ យច ពឹង ឡាក់ អ៊ែ ឡាក់ ប៉ាណូ ស។

៤ អ៊ែ ប្រឹក្សី នីអៀ ភៀ ប្រឹក្សី អន់ ពិន ដាក់ ត្រង់ យី អ៊ែ តៅ ប៉ាតាង ពិន ត្រគ់ ពូយ ចាបាប់ ប្រឹក្សី ប្រើ យី ពិន ឡាក់ អូ អ្នែ គុន ប៉ាណូស អូ សៀ ហះកា អ្នែ គុន ប៉ាដាតី ប៉ាលីង ប្រឹក្សី ឡុត

៥ ខង បក់ អ្នែ គុន ប៉ាណូស ពូ យីត ដឹង កា សារ ប៉ាណូស បិច ហះកា បក់ អ្នែ គុន ប៉ាដាតី ប៉ាលីង ប្រឹក្សី ពូ យីត ដឹង កា សារ ប៉ាដាតី ប៉ាលីង ប្រឹក្សី បិច។

៦ ជា យីត គុន ប៉ាណូស ចឹង ប្រឹក្សី អន់ ទី សារ តៅ ហះកា សារ យីត គុន ប៉ាដាតី ប៉ាលីង ប្រឹក្សី អន់ ទី អាញ រ៉ុស លូ សារ សាណុក សាវ៉ាក់

៧ ខង បក់ យីត គុន ប៉ាណូស បក់ ណោះ ប៉ា សាំង លូ ប្រ្លឹះ បិកកាតយ័ ខង អើអូ ចៃ ប្រគី ពួយ ចាបាប់ ប្រ្លឹះ អុះ យី អើអូ អូ ប្រគី ពួយ ដេល។

៨ ទិ មូត បក់ អៃ គុន ប៉ាណូស អូ អូ ប្រគី អន់ ត្រត់ ពុត ប្រ្លឹះ បិកកាតយ័ អុះ។

៩ ហះកា ផា ប៉ាង៉ាតី ប៉ាលីង ប្រ្លឹះ អៃ កាណុង អន់ដីស ណោះ អន់ដីស អូ អៃ គុន ប៉ាណូស កេះ យី អន់ដីស អៃ គុន ប៉ាង៉ាតី ប៉ាលីង ប្រ្លឹះ ហង ហះកា រឿ អូ ទី ប៉ាង៉ាតី ប៉ាលីង យីស៊ូ គ្រិះ បក់ ណោះ អូ ត្រត់ ប៉ាសុន អើ អុះ។

១០ ផា យីស៊ូ គ្រិះ អៃ ពឹង អន់ដីស យ្លឹះ ឡាកោ អន់ដីស តៅ ញុន កា សារ យច កាតាម កា ប៉ាង៉ាតី ប៉ាលីង ប្រ្លឹះ អៃ កា អន់ អាញ រឺស កា អន់ដីស ដេល ញុន កា ប្រ្លឹះ បិកកាតយ័ ប្រគី អន់ អន់ដីស ដាក់ ត្រង់។

១១ ផា ប៉ាង៉ាតី ប៉ាលីង ប្រ្លឹះ បិកកាតយ័ ឡាក់ តាត់ អង់រឺស សីត យីស៊ូ អៃ កាណុង អន់ដីស តាទីច ប្រ្លឹះ ឡាក់ តាត់ អង់រឺស សីត យីស៊ូ គ្រិះ ណោះ អើ កា ចឹង ប្រគី អន់ ឡាកោ អន់ដីស ឡាក់ អូ តៅ អា ទី អាញ រឺស ដេល ញុន កា ប៉ាង៉ាតី ប៉ាលីង ប្រ្លឹះ ឡាក់ អៃ កាណុង អន់ដីស ណោះ ហង។

១២ អី អុះ មី ខ អា ហង បះ ពិន ទូម សារ ម៉ោញ ហះកា អូ ត្រត់ ទូម គុន ប៉ាណូស អុះ ទីល នីណោះ ដៃ អៃ ពួយ ឡាបៀប គុន ប៉ាណូស ដៃ។

១៣ ផា អន់ដីស អៃ គុន ឡាបៀប ប៉ាណូស អន់ដីស ចឹង ត្រត់ តៅ តាទីច ហង។ ហះកា ផា អន់ដីស ម៉ឹង ប៉ាង៉ាតី ប៉ាលីង ប្រ្លឹះ ភៀ តាត់ អង់ហ៊្វ្រង ឡា បៀប អៃ កោប គុន ប៉ាណូស ណោះ អន់ដីស ចឹង ទី អាញ រឺស

១៤ ខង ទិ មូត បក់ ប៉ាង៉ាតី ប៉ាលីង ប្រ្លឹះ បិកកាតយ័ ប៉ាណាំ យី មូត ទិណោះ ហង ឡាក់ គន ប្រ្លឹះ បិកកាតយ័។

១៥ អន់ដីស ទី ប៉ាង៉ាតី ប៉ាលីង ប្រ្លឹះ អា អូ ត្រត់ ប្រគី អន់ កា អន់ដីស កេះ ទុច លូ ប្រគី អន់ កា អន់ដីស អូត ណារ៉ូ អុះ យី អន់ដីស ទី ប៉ាង៉ាតី ប៉ាលីង ប្រ្លឹះ ឡាក់ ប្រគី អន់ កា អន់ដីស កេះ គន ប្រ្លឹះ បិកកាតយ័។ ញុន កា ប៉ាង៉ាតី ប៉ាលីង អា ហង បះ ពិន អើ ប្រ្លឹះ ផា «អី ពី»។

១៦ ប៉ាង៉ាតី ប៉ាលីង ប្រ្លឹះ រះ អន់ខូ លូ ប៉ាង៉ាតី ប៉ាលីង ពិន ផា ពិន ឡាក់ គន ប្រ្លឹះ បិកកាតយ័ តាទីច។

១៧ ផា ពិន គន ប្រ្លឹះ តាទីច ពិន ចឹង ទី ប៉ាដក់ ប៉ាជៀ តាទីច ឡូត យី ប៉ា ដក់ ប៉ាជៀ ឡឹង ប្រ្លឹះ បិកកាតយ័ ឡាក់ ពិន ទី អន់ខូ លូ យីស៊ូ គ្រិះ។ ផា ពិន ទី សារ ឡាប៉ាក អន់ខូ លូ អើ ពិន កា ចឹង ទី សារ ដាក់ កេង ខាក់ អន់ខូ លូ អើ ដេល។

សារ ដាក់ ឡាក់ ប្រ្លឹះ ចឹង អន់ ប៉ាក់ យ៉ាង តោ

១៨ អាញ យីត ផា ទិ សារ ឡាបាក ពីង រ៉ាំងហារ អា អូ អូ ប៉ាកាត់ លូ សារ ដា ក់ ឡាក់ ប្រ្លឹះ ចឹង តាំបាង អន់ ពិន ប័ប័ ប៉ាក់ យ៉ាង តោ ទៀ អុះ

១៩ ខង កាណាតី ញ៉ាៗ ឡាក់ ប្រ្លឹះ ទី បាំងកើត ផះ អ្នែ ក្បាត់ ហៃ ប្រ្លឹះ បិក កាតយ័ ចឹង តាំបាង គន អ៊ែ ទិណោះ

២០ ខង កាណាតី ទិណោះ កេះ អូ ទី ខា ហះកា អូ ត្រត់ អ៊ែ ទៅ អុះ ប្រតី ណោះ យី ប្រ្លឹះ បិកកាតយ័ ប្រតី នីណោះ។ ហះកា ប្រ្លឹះ ប្រតី អន់ កាណា តី អ៊ែ បាំងកើត ទិណោះ ម៉ឹង ផា

២១ ប្រ្លឹះ ចឹង ប្រតី អន់ អ៊ែ រ៉ាវ៉ាច អូ អន់ អោម ហ្លួច ភៀ អន់ ទី សារ ដាក់ អន់ ខូ លូ គន ប្រ្លឹះ បិកកាតយ័

២២ ខង ពិន អូ អន់តត់ កេះ ទិ កាណាតី ប្រ្លឹះ បាំងកើត ផះ អង់ហ្សាំង តាំងអិះ ទីប អីត ប៉ាណាប ទីល រ៉ប់ ដាវ អា ឡាក់ កា អង់កាន់ ផះ អ្នែ ហាអុញ។

២៣ អូ ត្រត់ ដឹង កាណាតី ទិណោះ អុះ យ្លឹះ ពិន ឡាក់ ប្រ្លឹះ អន់ ប៉ាងាតី ប៉ាលីង អ៊ែ កេះ ភៀ អន់ ពិន អូ អន់តត់ ផា ចឹង ទី សារ ដាក់ ផែម ណាវ ពិន កា តាំងអិះ កាណាង ពុត ទីប អ្នែ ក្បាត់ ប្រ្លឹះ បិកកាតយ័ ប្រតី អន់ ពិន កេះ គន អ៊ែ ទីប អន់ ឡាកោ ណាវ កា ពិន ដេល។

២៤ ផះ ប្រ្លឹះ តង់ ពិន ពៃ ពិន ម៉ឹង ផា ចឹង ទី សារ ទិណោះ។ ហះកា ផា ពិន ប័ប័ កាណាតី ញ៉ា ឡាក់ ពិន ម៉ឹង ផា ចឹង ទី ហង ណោះ ពូ អូ ផា សារ ម៉ឹង អុះ ខង ពិន ហៃ ប័ប័ កេះ ចឹង ម៉ឹង កា ញ៉ា ណាវ។

២៥ ហះកា ផា ពិន ម៉ឹង ផា ចឹង ទី កាណាតី ញ៉ា ឡាក់ បើ ប័ប័ ណោះ ពិន ចឹង ខំ អ្នែ ក្បាត់ ទីប ពុត អត់ សារ៉ាញ៉ា។

២៦ ប៉ាងាតី ប៉ាលីង ប្រ្លឹះ កា ចឹង តង់ ពិន ឡាក់ អូ ទី សាង អា ដេល។ ពិន អូ អូ ចឹង ម៉ន់ កាប នីចម ភៀ អន់ ត្រត់ ណោះ អុះ ហះកា ប៉ាងាតី ប៉ាលីង ប្រ្លឹះ អ៊ែ តាំងឡា ឡោម តាង ពិន លូ តាំងអិះ ឡាក់ អូ ទី ពៀ ចឹង អូ រះ អុះ។

២៧ កាប៉ាច ប្រ្លឹះ បិកកាតយ័ ឡាក់ អូ ហ្លួង ឡឹង ពុត ប៉ាណូស ប្រ្លឹះ អូ ឡឹង ខំយីត មះ ប៉ាងាតី ប៉ាលីង អ៊ែ ខង ប៉ាងាតី ប៉ាលីង អ៊ែ ឡោម ប៉ាតាង ប៉ាសុន អ៊ែ ត្រត់ លូ ពុត អ៊ែ ដេល។

២៨ ពិន កា អូ អន់តត់ ផា ប្រ្លឹះ បិកកាតយ័ ប្រតី អន់ គ្រីប សារ កើត ដាក់ កា មូត បក់ បិច ចៃ កា អ៊ែ យី មូត បក់ អ៊ែ អ្សក់ ប្រតី ប៉ាសុន អ៊ែ ត្រត់ ពូយ ផិនកាន មះ អ៊ែ

២៩ ខង ទិ បក់ ប្រ្លឹះ ទី រឺស * ណោះ អ៊ែ ទ្រៀម អន់ខៃ ឡឹង អន់ទ្រួល កេះ ភៀ អន់ អន់ខៃ កេះ ឡាក់ កា គន អ៊ែ ដេល ម៉ាក់ គន អ៊ែ ចឹង ប្រតី មី ពូ កាណាង

* ៨:២៩ ៨:២៩ រឺស ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ អន់ហ្លាល់ ឡឹង អន់ទ្រួល ។

កាំឡាំង អុះ ម៉ី អៀង ដូរ។

៣០ ទិ បក់ ប្រ្លឹះ ទី ទ្រៀម ឡើង អន់ ទ្រួល ណោះ អើ កា អ្យក់ មូត ណោះ ប្រ្លឹក់ ប៉ាសុន អើ បក់ អើ អ្យក់ ណោះ អើ កា ប្រ្លឹក់ អន់ អន់ខែ ដាក់ ត្រង់ ហះ ម៉ាត់ អើ បក់ អើ ប្រ្លឹក់ អន់ ដាក់ ត្រង់ ណោះ អើ កា ចឹង អន់ អន់ខែ ទី សារ ដាក់ កេង ខាក់ ដេល។

៣១ ទីល នីណោះ ពិន ត្រក់ យីត នីចម៍ ឡើង សារ ទិ អា ? ផា ប្រ្លឹះ បិកកា តយ៍ អើ អ្នែ តែង ពិន កេះ ទី ពៀ ចឹង អ្នែ ប៉ាសាំង លូ ពិន ? អូ ទី ពៀ អុះ។

៣២ អើ អូ គម គន អើ អុះ យី អើ មប គន អើ សាំរ៉ាប់ កា ពិន ទិ ឌូ ទីល នី ណោះ ចាបះ កា អើ ចឹង អន់ កាណាគី ញ៉ាៗ ទិណោះ កា ពិន អន់ ឌូ លូ គន អើ ដេល។

៣៣ ពៀ ចឹង អ្នែ ច្រោម ពិន ឡាក់ ប្រ្លឹះ រើស ? អូ ទី ពៀ អុះ ខង អើ ប្រ្លឹក់ អន់ ពិន ដាក់ ត្រង់ ហះ ម៉ាត់ អើ កេះ។

៣៤ ពៀ ចឹង អ្នែ ចែត ថូត ពិន ? អូ ទី ពៀ អុះ ខង យីស៊ូ គ្រិះ តៅ តាង ពិន លូ រុស សិត ណារ៉ូ អើ អ្នែ ពឹង ចារ អំរ៉ាញ អីញ តែង សាម៉ា ប្រ្លឹះ បិកកាតយ៍ ទីប ឡោម ប៉ាតាង ពិន ដេល។

៣៥ ទី សារ ញ៉ា ចឹង អ្នែ ប៉ាកុលះ ពិន អន់ ឡាច់ ឡើង ពុត បិច ចៃ ម៉ះ យីស៊ូ គ្រិះ ? សារ ឡាចាក ថុក ញ៉ាក ប ? សារ ពូ ប្រ្លឹក់ បាប ប ? លើ សារ ឡាឃុត ឡាំងរ៉ាញ លូ សារ តាបាយ កាសត់ ប ? សារ ខូច ខាច លូ សារ ពូ ប៉ាន់តៅ ប ?

៣៦ ឡាក់ កា សារ ពូ ទី ច្រាត់ រះ ផាះ

ញន កា អីស ហង បះ ពូ ណាំង ប៉ាន់តៅ ញិន រប់ អំលី រប់ ងាច ពូ ហៃ ញិន ឡាក់ កា ចៀម សាំរ៉ាប់ កា ពូ អ្យក់ ប៉ាន់តៅ។ †

៣៧ ហះកា កាណាង សារ ទិ អា ទី ទ្រង ពិន កាខាក់ កេះ ញន កា ប្រ្លឹះ បិកកា តយ៍ ឡាក់ បិច កា ពិន។

៣៨ អាញ សៀ កាខាក់ ផា អូ ទី សារ ញ៉ា ចឹង អ្នែ ប៉ាកុលះ ពិន អន់ ឡាច់ ឡើង សារ បិច ចៃ ម៉ះ ប្រ្លឹះ យី ៖ សារ តៅ លើ រុស កាតាម មូត បិយ ប្រ្លឹះ កា តាម ប្រ្លឹះ បីត កាតាម សារ ពឹង រ៉ាំងហារ អា លើ រ៉ាំងហារ អន់តីត កា តាម លើ កាណាគី ឡាក់ អំរ៉ាញ អីញ កេង ខាក់ កាតាម

៣៩ យី ៖ កាណាគី អ្នែ ពឹង ប្លែង លើ អ្នែ ប៉ាក់ តេះ កាតាម លើ កាណាគី អន់ ទៀតៗ ឡាក់ ប្រ្លឹះ ទី បាំងកើត កាតាម កា អូ អ្នែ ប៉ាកុលះ ពិន អន់ ឡាច់ ឡើង

† ៨:៣៦ ៨:៣៦ សារ អា ឡាច់ ឡើង ផាប អញសៃ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៤៤:២២។

សារ បិទ ចៃ ម៉ែ ប្រ្រឹះ បិកកាតយ័ ឡាក់ អើ តាំបាង ពីង យីស៊ូ គ្រិះ ឡាក់ ពី តាំង ឡា ពិន ណោះ អុះ។

៩

សារ ប្រ្រឹះ រើស សុនសាត អ៊ីស្រាអែល

១ អាញ រ៉ះ សារ តាទីច យីស៊ូ គ្រិះ ប្រឹគ៌ ផាញ៉ាន អាញ អូតាំពួង អុះ។ ពុត អាញ អន់ខូ លូ ប៉ាងាត ប៉ាលីង ប្រ្រឹះ ដាក់ កាខាក់ កា ប្រឹគ៌ ផាញ៉ាន ដេល

២ យី អាញ ទី សារ អុក ពុត ពៀក កាខាក់ លូ ទី សារ ឡាំបាក កាណុង ពុត លើយ ញុន កា សុនសាត អ៊ីស្រាអែល។

៣ អាញ បិទ កា អន់ខែ ដាក់ ត្រត់ លូ ប្រ្រឹះ ផា អូ ទី។ អាញ ចឹង ភម អន់ ប្រ្រឹះ ប៉ាស្យាប ឡាកោ អាញ អន់ ឡាច់ ឡឹង យីស៊ូ គ្រិះ ប៉ាតាង អុះ មី ផ្លង់ រ៉ាច់ សុនសាត អាញ

៤ យី សុនសាត អ៊ីស្រាអែល។ អន់ខែ ឡាក់ ប្រ្រឹះ បិកកាតយ័ ផា គន អើ លូ តាំបាង សារ តាតារ ក្លាត់ កា អន់ខែ លូ ប្រឹគ៌ សារ សាញ៉ា រែវ ពុត លូ អន់ ខែ។ ប្រ្រឹះ កា អន់ ចាបាប់ លូ ឡាបៀប សាំប្រ្រឹះ ប៉ានេ អើ លូ សារ សាញ៉ា អន់ទៀតៗ កា អន់ខែ។

៥ ទីប អន់ខែ ទី មួត រតី ឡាក់ កេង ខាក់ យីស៊ូ បក់ ប្រ្រឹះ រើស អន់ ប្រឹគ៌ សា ដាច់ កា កើត ប៉ាណូស យី ឡាច់ ឡឹង សុនសាត អន់ខែ ដេល យី អើ ហង ឡាក់ ប្រ្រឹះ តីស ឡឹង កាណាគី ញ៉ាៗ ទិណោះ ពិន ត្រត់ ប៉ានេ អើ លើយ អាមែន។

៦ ហះកា អូ ត្រត់ ទី ណី ផា ប៉ានីរ ប្រ្រឹះ សាញ៉ា អូ ទី ខា ណោះ អុះ ខង ទី បក់ កើត ឡឹង ផ្លង់ រ៉ាច់ អ៊ីស្រាអែល អូ ត្រត់ ស៊ុត កា ប៉ាសុន ប្រ្រឹះ អុះ។

៧ ទី បក់ កើត ឡឹង ផ្លង់ រ៉ាច់ រតី អាប្រាហាំ កា អូ ត្រត់ ស៊ុត កា គន សោ រតី អាប្រាហាំ តាទីច ដេល ខង ប្រ្រឹះ រ៉ះ កា អាប្រាហាំ ផា «ដឹង គន សោ អ៊ីសាក់ ណោះ ហង ឡាក់ ផ្លង់ រ៉ាច់ អីស»*។

៨ អូ ត្រត់ គន សោ អាប្រាហាំ ទិណោះ ឡាក់ គន ប្រ្រឹះ បិកកាតយ័ អុះ ទី ដឹង គន សោ ឡាក់ កើត ញុន ប៉ានីរ ប្រ្រឹះ សាញ៉ា ណោះ ហង ឡាក់ គន អើ តា ទីច

៩ ខង ប្រ្រឹះ បិកកាតយ័ រ៉ះ សាញ៉ា ផា «សាណាំ អន់តីត អាញ ចឹង ពីះ ប៉ាត់ អា ណារ កាណុង ខែ អា ទៅ ហង សាវ៉ា ចឹង ទី គន កាម៉ាក់ ម៉ៅញ»†។

១០ អូ ត្រត់ ដឹង ណោះ អុះ ផះ យ៉ាត់ រេបិកា គៀប លូ កាម៉ាក់ ម៉ៅញ ដូវ ឡាក់ ក្លោ អើ ទៅ យី រតី អ៊ីសាក់ ឡាក់ រតី ពិន ទីខូ អើ ទី គន ម៉ាត់ ប៉ាន់ កាណុង រ៉ា ច់។

* ៩:៧ ៩:៧ សារ អា ឡាច់ ឡឹង កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២១:១២។ † ៩:៩ ៩:៩ សារ អា ឡាច់ ឡឹង កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១៨:១០។

១១-១២ ប្រ្លឹះ បិកកាតយ័ ទី ឆិនកាន រឿស ប៉ាណូស អើ អូ យីត ឡឹង ងារ ពូ ប្រ័ត្តិ អុះ យី រឿស តាម ពុត អើ បិច។ ទីល នីណោះ ផះ គន ទិ ពៀវ អ្វែ កាណុង រ៉ាច់ បើ តានី ប្រ័ត្តិ ដាក់ លើ អ៊ីក អុះ ប្រ្លឹះ កាកាប លូ វេបិកា ជា «មី ចឹង ប្រ័ត្តិ ទុច អុះ» ភៀ អន់ ត្រត់ លូ ឆិនកាន អើ ណោះ

១៣ ឡាក់ កា សារ ទី ប្រាត់ រះ ជា «អាញ បិច កា យ៉ាកុប ហះ កា អូ ណិស កា អេសាវ» ៩។

១៤ ទីល នីណោះ ពិន ត្រត់ យីត នី ចម៍ ? ញ៉ា ប្រ្លឹះ បិកកាតយ័ អូ ត្រង់ ប ? អូ អុះ !

១៥ ខង អើ រះ កា រត័ ម៉ូសេ ជា «អាញ ចឹង ដាក់ ពុត កា បក់ ចំ ឡាក់ អាញ បិច ដាក់ ពុត អាញ កា ចឹង តាប៉ាប តាប៉ុន កា បក់ ចំ ឡាក់ អាញ បិច តាប៉ាប តាប៉ុន ដេល» * ។

១៦ ទីល នីណោះ ប្រ្លឹះ រឿស ពូ អូ ត្រត់ តាម ពុត ពូ បិច លើ សារ ខំ ប្រ័ត្តិ ដាក់ ម៉ះ ប៉ាណូស ណោះ អុះ យី ស៊ុត កា ប្រ្លឹះ បិកកាតយ័ ឡាក់ ទី ពុត តាប៉ាប តាប៉ុន

១៧ ខង កាណុង ផាប ប៉ានីរ ប្រ្លឹះ ប្រ្លឹះ បិកកាតយ័ រះ កា សាដាច់ អ៊ីស៊ីប ជា «អាញ ប្រើ អ៊ីស ប្រ័ត្តិ សាដាច់ ភៀ ចឹង តាំបាង សារ អំរ៉ាញ អីញ ម៉ះ អាញ ប៉ាសាំង លូ អ៊ីស ម៉ាក់ ពូ ចឹង រះ សិច អាញ លៅ លែង ប៉ាញ ទីប អង់កក់ តេះ» † ។

១៨ ទីល នីណោះ ជា ប្រ្លឹះ ដាក់ កា ពៀ កាតាម យី ស៊ុត កា ពុត អើ ទៅ ជា អើ ប្រ័ត្តិ អន់ កា បក់ ពៀ កាង កល់ កាតាម ស៊ុត កា ពុត អើ ទៅ ដេល។

១៩ យី អើ អន់ ដីស ចឹង អំបញ្ច អាញ ជា «ទីល នីណោះ ញ៉ា ត្រត់ ប្រ្លឹះ ប៉ាង អាល ពិន ណារ៉ូ ? ទី ពៀ ចឹង អូ ប៉ាសាំង លូ ពុត អើ ?»

២០ អី ប៉ាណូស អន់ ដីស កេង ឡឹង ពូ ប បះ ខិន ប៉ាតែក លូ ប្រ្លឹះ បិកកាតយ័ នី អៀ ? ញ៉ា តេះ កាអិល អូ ដេល ប កាប កា បក់ ម៉ាន អើ ជា «ញ៉ា ត្រត់ អ៊ីស ម៉ាន អាញ អន់ ទី ត្រង់ នែវ អា ?»

២១ ញ៉ា រ៉ាតីយ ម៉ាន អើ អូ អូ អ្យក់ តេះ កាអិល ណោះ ទៅ ប្រ័ត្តិ តាម ពុត អើ បិច ណោះ ប ? អើ ម៉ាន ប្រ័ត្តិ កាណាត័ គីត ខា អន់ ជា លូ ប្រ័ត្តិ កាណាត័ អូ សូរ គីត អន់ ជា។

២២ នី អៀ ហង ប្រ្លឹះ បិកកាតយ័ បិច តាំបាង សារ អើ អ៊ីក លូ តាំបាង អន់ ពូ បបំ សារ អំរ៉ាញ អីញ ម៉ះ អើ។ ហះ កា អើ អត់ សាំរ៉ាញ ខាក់ កា មូត បក់ អើ ត្រត់ អ៊ីក លូ អើ ចឹង ត្រត់ ប៉ាន់តៅ ណោះ។

២៣ ប្រ្លឹះ ប្រ័ត្តិ នី អៀ ភៀ បិច តាំបាង សារ តាតារ ក្លាក់ ឡាក់ ដាក់ ខាក់ ម៉ះ

‡ ៩:១១-១២ ៩:១១-១២ បំ ហៃ កាណេត អង់កក់ តេះ (លោកុប្បត្តិ) ២៥:២១-២៣។ S ៩:១៣ ៩:១៣ សារ អា ឡាច់ ឡឹង ម៉ាឡាគី ១:២-៣។ * ៩:១៥ ៩:១៥ សារ អា ឡាច់ ឡឹង សារ ឡាច់ (និកូមន៍) ៣៣:១៩។ † ៩:១៧ ៩:១៧ សារ អា ឡាច់ ឡឹង សារ ឡាច់ (និកូមន៍) ៩:១៦។

អើ កា ម្នាក់ បក់ អើ តាបាប តាប៉ុន ឃើ ម្នាក់ បក់ អើ ទី ទ្រៀម ឡើង អន់ទ្រួល អន់ ទី សារ ដាក់

២៤ ឃើ ពិន ទិខ្ល ឡាក់ ប្រ្រឹះ អ្នក ប្រឹក្ច ប៉ាសុន អើ អូ ត្រក់ ដឹង ម្នាក់ សុនសាត អ៊ីស្រាអែល អុះ ឃើ ទីប ម្នាក់ សុនសាត អន់ទៀត ដេល

២៥ ឡាក់ កា ទី ប្រាក់ រះ កាណុង ផាប់ វ៉ាគីយ ប្រ្រឹះ សិច ហូសេ ផាះ

«ពូ ឡាក់ អូ ត្រក់ ប៉ាសុន អាញ អាញ ចឹង ផា ប៉ាសុន អាញ ឡុត

កាប៉ាច់ សុនសាត ឡាក់ អាញ អូ បិច

អាញ ចឹង ផា សុនសាត ឡាក់ អាញ បិច ចៃ ដេល។ †

២៦ ហះ ចារ ចំ ឡាក់ អាញ ផា អន់ដីស អូ ត្រក់ ប៉ាសុន អាញ អុះ

ហះ ចារ ណោះ ហង ពូ ចឹង អើ អន់ដីស ផា

គន ប្រ្រឹះ បិកកាតយ័ ឡាក់ ទី អាញ រ៉ុស» ៩។

២៧ កាប៉ាច់ វ៉ាគីយ ប្រ្រឹះ សិច អេសាយ អើ រះ ឡើង សារ អ៊ីស្រាអែល ផា «យ្រឹះ សុនសាត អ៊ីស្រាអែល ទី ចំលួន អៀង ឡាក់ កា តេះ ឡាពុក ហះ ហាង សាឡឹត សាឡាយ កាតាម ហះកា ប្រ្រឹះ ចឹង តង់ ដឹង ចំលួន ប៊ែត ដូរ ដោច

២៨ ខង ប្រ្រឹះ ចឹង តាត់សុន សារ ប៉ាណូស ទិខ្ល ពឹង អង់កក់ តេះ ស្រីសៗ ឡុត»*។

២៩ ឡាក់ កា វគី អេសាយ ទី រះ ឡើង អន់ទ្រួល កេះ ផាះ

«ផា ប្រ្រឹះ តេះ ប្រ្រឹះ ប្លែង អូ គម គន សោ ពិន អន់ អ្វៃ សល់ អន់ដា ណោះ ពិន កា ចឹង តោ ទី

ឡាក់ កា ម្នាក់ មៀង សូដុំ លូ ម្នាក់ មៀង កូម៉ូរ៉ា † ដេល»។ †

៣០ ទីល នីណោះ ពិន ចឹង ផា នីចម៍ កា សុនសាត អន់ទៀត ? អន់ខែ អូ ខំ ប្រឹក្ច សារ ដាក់ ត្រង់ ហះកា ប្រ្រឹះ ផា អន់ខែ ដាក់ ត្រង់ ញន កា អន់ខែ សៀ អើ។

៣១ កាប៉ាច់ សុនសាត អ៊ីស្រាអែល ខំ ប្រឹក្ច ពួយ ចាបាប់ ភៀ ចឹង កើត ដាក់ ត្រង់ ហះកា ប្រ្រឹះ អូ ផា អន់ខែ ដាក់ ត្រង់ អុះ។

† ៩:២៥ ៩:២៥ សារ អា ឡាក់ ឡើង ហូសេ ២:២៣។ S ៩:២៦ ៩:២៦ សារ អា ឡាក់ ឡើង ហូសេ ២:១។ * ៩:២៨ ៩:២៧-២៨ បរិ ហៃ អេសាយ ១០:២២-២៣។ † ៩:២៩ ៩:២៩ មៀង សូដុំ លូ មៀង កូម៉ូរ៉ា ឃើ មៀង ពៀរ សើត ពៃ ពូ ប្រឹក្ច អូ ដាក់ អៀង ណោះ ប្រ្រឹះ បិកកាតយ័ ចែក ចូត ចាំឡាយ មៀង ទី ថ្មី។ បរិ ហៃ កាណោត អង់កក់ តេះ (លោកុប្បត្តិ) ១៩:១-២៨។ † ៩:២៩ ៩:២៩ សារ អា ឡាក់ ឡើង អេសាយ ១:៩។

៣២ ខញ្ញា បះ នីអៀ? យី ញូន កា ពូ ម៉ឹង ង៉ារ ឡាក់ ប្រឹក្តី ពូយ ចាបាប់ អូ ម៉ឹង យីស៊ូ អុះ។ យីស៊ូ ពៀប ឡាក់ កា អំហ្គោ ឡាក់ ប្រឹក្តី អន់ កា អន់ខៃ សាលីម ប័ក

៣៣ ឡាក់ កា ទី ច្រាត់ រ៉ះ ផាះ

«ហៃ អាញ ចែត អំហ្គោ ម៉ោញ ពីង មៀង ស៊ីយ៉ូន
ឡាក់ អំហ្គោ ពូ ចឹង សាលីម ប្រឹក្តី អន់ ពូ ប័ក
ហះកា ពៀ សៀ អែ អា
បក់ ណោះ ចឹង អូ អូះ ឡាកោ អុះ»S។

90

១ អី អុះ មី អាញ បិច កា សុន សាត អី ស្រា អែល អន់ ទី ប្រ្លឹះ តង់ ដេល ណោះ ហង បះ អាញ ម៉ន់ ឡោម ប្រ្លឹះ បិកកាតយី សាំរ៉ាប់ កា អន់ខៃ។

២ អាញ ប្រឹក្តី ផាញ៉ាន ផា អន់ខៃ ខំ ខាក់ ប្រឹក្តី ង៉ារ កា ប្រ្លឹះ បិកកាតយី ហះ កា អន់ខៃ ប្រឹក្តី ទីប អូ ហ្លង់

៣ យី អន់ខៃ អូ ហ្លង់ ឡឹង ឡាបៀប ប្រ្លឹះ បិកកាតយី ប្រឹក្តី អន់ ប៉ាណូស ដាក់ ត្រង់ យី អន់ខៃ ខំ ឡាកោ អន់ខៃ ទៅ ប្រឹក្តី អន់ ដាក់ ត្រង់ អូ ចៃ កា ឡាបៀប ឡាក់ ប្រ្លឹះ បិកកាតយី ប្រឹក្តី អន់ ប៉ាណូស ដាក់ ត្រង់ អា អុះ។

៤ យីស៊ូ គ្រិះ តាក់ អង់កេះ គ្រីប ង៉ារ ពីង ចាបាប់ ភៀ ប្រឹក្តី អន់ ប៉ាណូស បក់ សៀ ទីខូ ដាក់ ត្រង់ ហះ ម៉ាត់ ប្រ្លឹះ។

សារ ប្រ្លឹះ ចឹង តង់ ពូ គ្រីប សុនសាត

៥ រ៉ក ម៉ូសេ ច្រាត់ រ៉ះ ឡឹង សារ ដាក់ ត្រង់ ឡាក់ ឡាច់ ឡឹង ចាបាប់ ផា «ពៀ ប្រឹក្តី ពូយ សារ ឡាក់ ទី ច្រាត់ កាណុង ចាបាប់ បក់ ណោះ ចឹង ទី អាញ រឺស ញូន កា អែ ប្រឹក្តី ពូយ ណោះ ហង»*។

៦ ហះកា កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ទី ច្រាត់ រ៉ះ ឡឹង សារ ដាក់ ត្រង់ ឡាក់ កើត ទី ញូន កា សារ សៀ នីអៀ «អន់ដីស ដៃ យីត កាណុង ពុត ផា "ពៀ ចឹង ហារ ពីង ប្លែង?" (ភៀ អ្សក់ សាដាច់ ប្រ្លឹះ រឺស ដីរ ប៉ាត់ តេះ)

៧ "ពៀ ចឹង ដីរ កាណុង ស្រុក ប៉ាទ្រូ?" (ភៀ អ្សក់ ហារ សាដាច់ ណោះ ឡឹង ចារ ប៉ាណូស តោ)»។

៨ ហះកា កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ទី រ៉ះ ផា នីចម៍? យី ទី រ៉ះ ផា «ប៉ានីរ ប្រ្លឹះ អែ ហះ សានែង អន់ដីស យី អែ ពីង ពីរ អន់ដីស លូ អែ កាណុង ពុត អន់

S ៩:៣៣ ៩:៣៣ បរិហៃ អេសាយ ៨:១៤; ២៨:១៦។ * ១០:៥ ១០:៥ សារ អា ឡាច់ ឡឹង ចាបាប់ មួត លេរី (លេរីនីយ) ១៨:៥។

ដ៏ស ដេល»†។ ប៉ានីរ ប្រ្លឹះ អា ហង កាប ឡឹង សារ សៀ អើ ឡាក់ ញិន រ៉ះ អា។

៩ ផា ពីរ អន់ដ៏ស រ៉ះ ផា យីស៊ូ ឡាក់ ពី តាំងឡា តាទីច លូ ពុត អន់ដ៏ស សៀ ផា ប្រ្លឹះ បិកកាតយី តាត់ អង់រីស សិត អើ តាទីច ណោះ អន់ដ៏ស ចឹង ទី ប្រ្លឹះ តង់ តាទីច ហង

១០ ខង ប្រ្លឹះ ផា ពិន ដាក់ ត្រង់ ញាន កា ពុត ពិន សៀ ប្រ្លឹះ ចឹង តង់ ពិន ញាន កា ពីរ ពិន រ៉ះ កា ពូ

១១ ខង កាណុង ផាបំ ប៉ានីរ ប្រ្លឹះ ទី រ៉ះ ផា «ញើ សៀ អើ មូត ទិណោះ ចឹង អូ អុះ ឡាកោ អុះ»‡។

១២ ទិល នីណោះ សុនសាត អ៊ីស្រាអែល លូ សុនសាត អន់ទៀត អូ យច គូប សោប ហះ ចំ អុះ អន់ខែ ទិខូ ទី ប្រ្លឹះ តាំងឡា ដឹង ម៉ោញ ឡាក់ ទី ពុត ដាក់ កា បក់ ម៉ន់ ឡោម អើ អើ

១៣ ខង «ញើ ម៉ន់ ឡោម អើ ប្រ្លឹះ តាំងឡា បក់ ណោះ ចឹង ទី ប្រ្លឹះ តង់»§។

១៤ នីចម ពូ ចឹង អូ ម៉ន់ ឡោម អើ ប្រ្លឹះ ផា ពូ អូ សៀ? នីចម ពូ ចឹង អូ សៀ ផា ពូ អូ យើយ កាតាំង ប៉ានីរ ប្រ្លឹះ? នីចម ពូ ចឹង អូ កាតាំង ផា អូ ទី ញើ រ៉ះ?

១៥ នីចម ពូ ចឹង អូ ចាក រ៉ះ ផា អូ ទី ញើ ប្រើ អន់ខែ ឡា? ឡាក់ កា ទី ប្រាត់ រ៉ះ ផា «ហៃ ពូ ចាក រ៉ះ សារ ដាក់ តោ ដាក់ ខាក់ អុះ!»*

១៦ ហះកា អូ ត្រត់ ប៉ាណូស ទិខូ ចៃ សាំយ៉ាំង ពួយ សារ ដាក់ អា អុះ ឡាក់ កា រតី អេសាយ កាប ផា «អី ប្រ្លឹះ បិកកាតយី ញើ សៀ សារ ញិន រ៉ះ អា?»†

១៧ ទិល នីណោះ សារ សៀ កើត ឡាច់ ឡឹង ពិន កាតាំង សារ ឡាក់ ពិន កា តាំង ណោះ ឡាច់ ឡឹង ពូ រ៉ះ សារ យីស៊ូ គ្រិះ។

១៨ ហះកា អាញ បំ អំបញ្ច ញ៉ា ពូ អូ ទី កាតាំង ប? អូ អុះ យី ពូ កាតាំង កេះ ឡាក់ កា ទី ប្រាត់ រ៉ះ ផា៖

«ប៉ានីរ ណោះ កាតាំង ប៉ាញ្ច ទីប អង់កក់ តេះ
សារ ពូ រ៉ះ ណោះ កា កាតាំង លៅ
លើយ ទិល ប៉ាចេត ញឹក ប៉ាក់ ឡាណុច តេះ ដេល»‡។

១៩ អាញ បំ អំបញ្ច ណារ៉ូ ញ៉ា សុនសាត អ៊ីស្រាអែល អូ ហ្លង់ ប? អូ អុះ អន់ ខែ ហ្លង់ ដេល ឡាក់ កា ប្រ្លឹះ រ៉ះ ពីង រតី ម៉ូសេ ផា៖

† ១០:៨ ១០:៦-៨ បំរហៃ សារ អន់ ចាបាប លឹក ទី ញើ (ចោទិយ/កថា) ៣០:១១-១៤។ ‡ ១០:១១ ១០:១១ សារ អា ឡាច់ ឡឹង អេសាយ ២៨:១៦។ § ១០:១៣ ១០:១៣ សារ អា ឡាច់ ឡឹង យូអែល ២:៣២។ * ១០:១៥ ១០:១៥ សារ អា ឡាច់ ឡឹង អេសាយ ៥២:៧។ † ១០:១៦ ១០:១៦ សារ អា ឡាច់ ឡឹង អេសាយ ៥៣:១។ ‡ ១០:១៨ ១០:១៨ សារ អា ឡាច់ ឡឹង ផាបំ អញ្ចសៃ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ១៩:៤។

«អាញ ចឹង ប្រឹក្តី អន់ អន់ដឺស ទី ពុត សាណឹង កា មូត
 ឡាក់ អូ អូ កា សុនសាត ញ៉ា
 លូ ចឹង ប្រឹក្តី អន់ អន់ដឺស អីក
 ញន កា មូត សុនសាត ម៉ោញ ឡាក់ អូ ហ្នង់ សារ ញ៉ា»^៩។

២០ កេះណោះ ណារ៉ូ វគី អេសាយ ខិន កាប នីអៀះ

«ប្រ្លឹះ រះ ជា "មូត បក់ អូ ណាំង អាញ
 អន់ខែ ប័ប័ អាញ កេះ។
 អន់ខែ អូ អំប័ញ ណាំង អាញ អុះ
 ហះកា អាញ តាំបាង ឡាកោ អន់ អន់ខែ ប័ប័"»^{* ។}

២១ កាប៉ាច់ សុនសាត អ៊ីស្រាអែល ប្រ្លឹះ កាប ជា «ឡឹង កាំលី ទីល កាងាច
 អាញ អន់ទីប តី កា ប៉ាសុន ឡាក់ អូ រ៉ាប់ អូ សៀ ហះកា អន់ខែ អ្នែ កាង កល
 លើយ»^{† ។}

១១

សារ ប្រ្លឹះ រើស សុនសាត អ៊ីស្រាអែល ម៉ោញ ចំលួន

១ ទីល នីណោះ អាញ ប័រ អំប័ញ ណារ៉ូ ញ៉ា ប្រ្លឹះ អ្នាត ប៉ាសុន អើ ប? អូ
 អុះ អើ អូ អ្នាត អន់ខែ អុះ។ អាញ អា កា សុនសាត អ៊ីស្រាអែល ដេល អាញ
 កា គន សោ វគី អាប្រាំហាំ កើត ឡឹង ផ្នង់ រ៉ាច់ បេនយ៉ាមិន។

២ ប្រ្លឹះ បិកកាតយ័ អូ អ្នាត ប៉ាសុន ឡាក់ អើ រើស ឡឹង អន់ទ្រួល ណោះ
 អុះ។ ញ៉ា អន់ដឺស អូ អូ ប សារ ឡាក់ ទី ច្រាត់ រះ កាណុង ផាប ប៉ានីរ ប្រ្លឹះ
 ឡឹង សារ វគី អេលីយ៉ា ម៉ន់ ឡោម ប្រ្លឹះ បិកកាតយ័ ប៉ាសាំង លូ សុនសាត អ៊ី
 ស្រាអែល ណោះ ពៃ អើ ជា នីចម៍?

៣ អើ កាប ជា «អី ប្រ្លឹះ បិកកាតយ័ អន់ខែ ប៉ាណាំ គូប ប៉ាន់តោ មូត រ៉ាគីយ
 អីស លូ តាត់ អំព្នក ចារ ពូ រ៉ាមះ អីស។ ដឹង ម៉ោញ ដូរ អាញ ទី រ៉ាវ៉ាច់ ឡា
 កោ ហះកា អន់ខែ ណាំង ប៉ាន់តោ អាញ ណារ៉ូ»។

៤ ប្រ្លឹះ បិកកាតយ័ តើល អើ នីចម៍? យី ប្រ្លឹះ តើល ជា «អាញ គម ប៉ាណូ
 ស ៧០០០ ដូរ សាំរ៉ាប់ កា អាញ កេះ អន់ខែ ណោះ អូ ទី ជន តាកុល សាំប្លឹះ
 ប្រ្លឹះ បាល * អុះ»^{† ។}

៩ ១០:១៩ ១០:១៩ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប លឹក ទី ពៀរ (ចេទិយ/កថា) ៣២:២១។
 * ១០:២០ ១០:២០ សារ អា ឡាច់ ឡឹង អេសាយ ៦៥:១។ † ១០:២១ ១០:២១ សារ អា ឡាច់
 ឡឹង អេសាយ ៦៥:២។ * ១១:៤ ១១:៤ ប្រ្លឹះ បាល យី ហ្វិប ប្រ្លឹះ បឹត ឡាក់ សុនសាត កាណាន
 ខុ ប៉ានេ សាំប្លឹះ។ ផះ រ៉ាងរ៉ាង វគី អេលីយ៉ា សុនសាត អ៊ីស្រាអែល ស្ទន អៀង កា ប៉ានេ សាំប្លឹះ ប្រ្លឹះ
 បាល ដេល។ † ១១:៤ ១១:២-៤ ប័រ ហៃ សារ មូត សាដាច់ (ពង្សាវតារ/ក្សត្រ) ទី ១ ១៩:៩-១៨។

៥ រ៉ាប់ ដាវ អា អ្វី ទី នីណោះ ដែល យី អ្វី ទី ប៉ាណូស ឡាក់ អូ អ្នក ប្រ្លឹះ បិកកាតយ័ ម៉ោញ ចំលួន ឡាក់ ប្រ្លឹះ រឿស ញាន កា អ៊ែ ដាក់ កា ពូ តាដោះ។

៦ ផា ប្រ្លឹះ រឿស ពូ ញាន កា អ៊ែ ដាក់ កា ពូ តាដោះ ទីល នីណោះ ពូ អូ ត្រក់ អេង កា ងារ ពូ ប្រ្លឹក ពួយ ចាបាប់ អុះ។ ផា ពូ អេង កា ងារ ពូ ប្រ្លឹក ពួយ ចាបាប់ ណោះ អូ ត្រក់ កេះ ប្រ្លឹះ រឿស ពូ ញាន កា អ៊ែ ដាក់ កា ពូ តាដោះ។

៧ ទីល នីណោះ ពិន ត្រក់ យីត នីចម៍ ? សារ ញ៉ា ឡាក់ អ៊ីស្រាអែល ខំ ណាំង ណោះ អន់ខែ អូ ទី អ្យក់ អុះ ទី ដឹង ម្នត បក់ ប្រ្លឹះ រឿស ណោះ ហង ឡាក់ ទី អ្យក់ សារ ណោះ។ កាប៉ាច់ ពូ អន់ទៀត ប្រ្លឹះ ប្រ្លឹក អន់ ពូ កាង កល់

៨ ត្រក់ ឡាក់ កា ទី ច្រាក់ រ៉ះ ផា៖

«ប្រ្លឹះ បិកកាតយ័ ប្រ្លឹក អន់ ពុត ពៀក អន់ខែ តីត ទី
លូ អន់ ម៉ាត់ អន់ខែ ហៃ អូ ប៊ីប៊ី
តោរ អន់ខែ សាំយ៉ាំង អូ កាតាំង
លើយ ទីល រ៉ាប់ ដាវ អា»។‡

៩ កេះណោះ សាដាច់ ដាវីត កាប ផា៖

«អន់ សារ អែត សង់ រីក់ សើម ម៉ះ អន់ខែ ណោះ
កេះ សាទ្វង កេះ ញ៉ា ត្រក់ អន់ខែ ទៅ ពិ
លូ អន់ ប្រ្លឹះ ចែត ថុត សារ អន់ខែ យច។

១០ អន់ ម៉ាត់ អន់ខែ ម៉ាម៉ាំង ហៃ អូ ប៊ីប៊ី
លូ អន់ អង់កក់ អន់ខែ គុង លើយ»។§

សារ សុនសាត អន់ទៀត ពៀប ឡាក់ កា តាំងកង អូលេវ ពូ កាយ៉ោ ប៉ាតីត

១១ ទីល នីណោះ អាញ ប៊ី អំបញ្ច ណារូ ញ៉ា សុនសាត អ៊ីស្រាអែល បក់ អ្នក តសៀ ណោះ អន់ខែ ចឹង អ្នក តសៀ លើយ ប? អូ អុះ អន់ខែ អូ អ្នក តសៀ លើយ អុះ ហះកា ញាន កា អន់ខែ ប្រ្លឹក យច ណោះ ហង បះ ប្រ្លឹក អន់ កា សុនសាត អន់ទៀត ទី ប្រ្លឹះ តង់ សារ ណោះ ហង ប្រ្លឹក អន់ សុនសាត អ៊ីស្រាអែល ទី ពុត សាណាំង។

១២ ផា សារ យច អន់ខែ ណោះ ប្រ្លឹក អន់ កា សុនសាត អន់ទៀត ទី សារ ដាក់ ឡឹង ប្រ្លឹះ អៀង នីអៀ កេះ ផា សុនសាត អ៊ីស្រាអែល ប្រ្លឹក ត្រក់ ពុត ប្រ្លឹះ ហ៊ែង ខាក់ ហង សារ ដាក់ ម៉ះ ប្រ្លឹះ ចឹង អៀង តរ៉ះ។

‡ ១១:៨ ១១:៨ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប់ លឹក ទី ពៀរ (ចេទិយ/កថា) ២៩:៤។
§ ១១:១០ ១១:៩-១០ សារ អា ឡាច់ ឡឹង ផាប អញសើ ប៉ាន ប្រ្លឹះ (ទំនុក/តម្កើង) ៦៩:២២-២៣។

១៣ អាញ រ៉ះ កា អន់ដីស ឡាក់ សុនសាត អន់ទៀត អាញ ឡាក់ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ សាំរ៉ាប់ កា សុនសាត អន់ទៀត ខ អា ហង បះ អាញ ផា ង៉ារ អាញ ប្រ័គី អា សាំខាន់ កាខាក់

១៤ ភ្លឺ អន់ សុនសាត អាញ ទី ពុត សាណឹង ម៉ាត់ កាណុង កាំឡាំង អន់ខែ បក់ អន់ដា ប៉ុនពែង ពុត ពៀក អន់ ទី ប្រ្ល័ះ តង់ អន់ខែ ណោះ ដេល។

១៥ ផា សារ សុនសាត អ៊ីស្រាអែល ក្លះ ឡឹង ប្រ្ល័ះ ប្រ័គី អន់ កា ប៉ាណូស ពីង អង់កក់ តេះ ត្រគ់ លូ ប្រ្ល័ះ នីអៀ នីថម ផា ប្រ្ល័ះ ហាប់ អ្យក់ អន់ខែ ណា រ៉ូ ចឹង ទី សារ ញ៉ា កើត ពីះ ? យី ចាបះ កា ប៉ាណូស តើ ចឹង រ៉ុស សីត ឡុត។

១៦ សុនសាត អ៊ីស្រាអែល ពៀប ឡាក់ កា តាប៉ុង ពូ ប្រ័គី ណាំ ប៉ាង ផា ពូ អ្យក់ បាប៊ែត មប អន់ កា ប្រ្ល័ះ ណោះ តាប៉ុង ទិណោះ កា កេះ ដាក់ សាំរ៉ាប់ កា ប្រ្ល័ះ ដេល។

ម៉ោញ ណា រ៉ូ សុនសាត អ៊ីស្រាអែល ពៀប ឡាក់ កា តើម អូលេវ ផា រ៉ាយ័ះ ម៉ះ ប្រ្ល័ះ តាំងកង់ កា ម៉ះ ប្រ្ល័ះ ដេល។

១៧ ហះកា តាំងកង់ អន់ដា ពូ កាសិត អ្នាត កាប៉ាច់ អន់ដីស ពៀប ឡាក់ កា តាំងកង់ អូលេវ ព្រី ពូ អ្យក់ កាយ៉ោ ប៉ាតីត ពីង តាំងហាល តាំងកង់ ពូ កាសិត អ្នាត ណោះ។ កិញអៀ អា អន់ដីស ទី អ្យប ដី ឡឹង រ៉ាយ័ះ អន់ខូ លូ តាំងកង់ អន់ទៀតៗ ណោះ ដេល។

១៨ ទីល នីណោះ អន់ដីស អូ ត្រគ់ អ្នាត់ ឡាកោ លូ បីដាយ តាំងកង់ ពូ កាសិត អ្នាត ណោះ អុះ។ ត្រគ់ អូ អន់តត់ ផា អូ ត្រគ់ អន់ដីស អុះ សិម រ៉ាយ័ះ យី រ៉ាយ័ះ សិម អន់ដីស។

១៩ យី អ៊ែ អន់ដីស ចឹង កាប ផា «ប្រ្ល័ះ កាសិត អ្នាត តាំងកង់ ណោះ ភ្លឺ អ្យក់ អាញ កាយ៉ោ ប៉ាតីត ប៉ាតាង ឡុត»។

២០ ត្រគ់ ហង យី ប្រ្ល័ះ បិកកាតយ័ កាសិត អ្នាត តាំងកង់ ណោះ ញុន កា អន់ ខែ អូ សៀ។ កាប៉ាច់ អន់ដីស ទី តីត ពីង តើម ញុន កា អន់ដីស សៀ។ ទីល នីណោះ អូ ត្រគ់ ប៉ានេ ឡាកោ ទៅ អុះ ត្រគ់ អ្យកុត ឡុត។

២១ ផា ប្រ្ល័ះ បិកកាតយ័ អូ គម តាំងកង់ អ៊ែ ទៅ ឡឹង កើត ប្រ្ល័ះ កា ចឹង អូ គម អន់ដីស ដេល។

២២ ទីល នីណោះ ហត់ យីត ចាជ្រែប ផា ប្រ្ល័ះ ដាក់ ពុត កា បក់ អន់ដា ហះ កា ប្រ្ល័ះ ចែត ថូត កា បក់ អន់ដា អ៊ែ ដាក់ ពុត កា អន់ដីស ផា អន់ដីស អ៊ែ ម៉ុង ពុត ដាក់ ម៉ះ អ៊ែ ដេល។ ផា អូ នីណោះ អន់ដីស កា ត្រគ់ កាសិត អ្នាត ដេល។

២៣ កាប៉ាច់ តាំងកង់ អ៊ែ ទៅ ឡឹង កើត ពៃ ផា អន់ខែ ចៃ អ្នាត ពុត អូ សៀ អន់ខែ ណោះ ប្រ្ល័ះ បិកកាតយ័ ចឹង ប៉ាតីត អន់ខែ ណា រ៉ូ ខង ប្រ្ល័ះ

ទី អំណាញ អីញ អ្នក ប៉ាតិត អន់ខែ ម៉ោញ ទង ណារ្ណ។

២៤ អន់ដីស ឡាក់ តើម អូលេវ ព្រី ហះកា ប្រ្លឹះ អ្យក់ កាយ៉ោ ប៉ាតិត ពីង តើម អូលេវ ស្រុក ឡាក់ អូ ត្រត់ តើម អន់ដីស ទៅ កាប៉ាច អន់ខែ ប្រ្លឹះ ចឹង អ្យក់ ប៉ាតិត ពីង តើម អន់ខែ ទៅ ហើង ខាក់ ចឹង ឡាម៉ត់ តះ។

សារ ប្រ្លឹះ ចឹង តង់ សុនសាត អ៊ីស្រាអែល ទិខ្ច

២៥ អី អុះ ម៉ី អាញ បិច អន់ អន់ដីស អ្នក អន់ ឡាក់។ ឡឹង សារ សាគីម អា អ្នក ផែត អន់ដីស យីត ផា ឡាកោ អន់ដីស ហ្យាំង សាឡាច់។ សារ សាគីម អា យី សុនសាត អ៊ីស្រាអែល បក់ អន់ដា កាង កល់ លើយ ទិល ទិ សុនសាត អន់ទៀត ឡាក់ ប្រ្លឹះ រើស ទិណោះ ម៉ុត សៀ អន់ ទី ប្រ្លឹះ តង់។

២៦ ផះ ណោះ ប្រ្លឹះ ចឹង តង់ សុនសាត អ៊ីស្រាអែល ទិខ្ច ដេល ឡាក់ កា ទី ប្រាក់ រះ ផា៖

«ទី បក់ តង់ ចឹង ពីះ ឡឹង មឿង ស៊ីយ៉ូន *

អើ ចឹង អ្យក់ ឡាច់ សារ អិក ប៊ីត ឡឹង គន សោ យ៉ាកុប។

២៧ អា ហង ឡាក់ សារ សាញ៉ា រែវ ពុត ឡាក់ អាញ ចឹង សាញ៉ា លូ អន់ខែ

ផះ អាញ អ្យក់ ឡាច់ សារ យច ឡឹង អន់ខែ»។†

២៨ ផា យីត ឡឹង សារ ដាក់ ឡឹង យីស៊ី សុនសាត អ៊ីស្រាអែល កើត តាម៊ីវ លូ ប្រ្លឹះ បិកកាតយ័ ម៉ាត់ អន់ដីស ទី ខា។ ផា យីត ឡឹង សារ ប្រ្លឹះ បិកកាតយ័ រើស យី ប្រ្លឹះ បិច កា អន់ខែ ញន កា អើ យីត ឡឹង រតី អន់ខែ សើត ពែ

២៩ ខង ផា ប្រ្លឹះ បិកកាតយ័ អន់ កា ពូ កេះ អើ អូ អ្យក់ សីត ណារ្ណ អុះ ផា អើ អ្យក់ ពូ ប្រតី ប៉ាសុន អើ កេះ អើ កា អូ តាំងហ្សិត ពូ ដេល។

៣០ សើត ពែ អន់ដីស អូ រ៉ាប់ អូ សៀ ប្រ្លឹះ បិកកាតយ័ អុះ ហះកា កិញអៀ អា ញន កា អ៊ីស្រាអែល អូ រ៉ាប់ អូ សៀ អើ ប្រ្លឹះ កា តាប៉ាប តាប៉ុន កា អន់ ដីស ឡាត។

៣១ កិញអៀ អា អន់ខែ អូ រ៉ាប់ ប៉ានីវ ប្រ្លឹះ បិកកាតយ័ ហះកា ញន កា អើ តា ប៉ាប តាប៉ុន កា អន់ដីស អើ កា ចឹង តាប៉ាប តាប៉ុន កា អន់ខែ ដេល

៣២ ខង ប្រ្លឹះ បិកកាតយ័ ទិមរើវ អន់ ប៉ាណូស ទិខ្ច អូ រ៉ាប់ ប៉ានីវ អើ ភៀ តាំ បាង ពុត អើ តាប៉ាប តាប៉ុន កា ប៉ាណូស ទិខ្ច។

៣៣ សារ ដាក់ ម៉ះ ប្រ្លឹះ បិកកាតយ័ កេង ខាក់ អុះ! សារ ហ្យាំង សាឡាច់ អើ កា កេង កាខាក់ ដេល! អើ តាត់សិន គ្រីប សារ អន់ ដាក់ ត្រត់ កាខាក់ អូ ទី ពៀ ចឹង អូ ហ្លង់ អុះ លូ អូ ទី ពៀ ចឹង អូ ទ្រង អើ ណោះ ដេល។

* ១១:២៦ ១១:២៦ មឿង ស៊ីយ៉ូន យី មឿង យេរូសាឡឹម ណោះ ហង។ † ១១:២៧ ១១:២៧ សារ អា ឡាច់ ឡឹង អេសាយ ៥៩:២០-២១។

៣៤ «ព្រឺ អន់ហ្គាល់ ពុត ប្រ្លៈ បិកកាតយ័ ?
ព្រឺ អ្ន អន់តត់ រ៉ះ កា អែ វ៉ះ ?»

៣៥ ព្រឺ អន់ កាណាគី កា អែ
ភ្លឺ អន់ អែ ចឹង អន់ តូ កា ពូ ដេល ?»§

៣៦ ខង កាណាគី ញ៉ាៗ ទិណោះ យី កើត ឡាច់ ឡឹង អែ ញន កា អែ លូ សារ៉ាប់
កា អែ។ ចុ ពិន ប៉ានេ អែ លើយ អាមែន។

១២

សារ មប ឡាកោ កា ប្រ្លៈ

១ ទីល នីណោះ អី អុះ មី អាញ ប៉រ អន់តត់ ប៉ានេ កា អន់ដីស ញន កា
ប្រ្លៈ បិកកាតយ័ តាប៉ាប តាប៉ុន អន់ដីស ត្រត់ មប ឡាកោ កា ប្រ្លៈ ព្រឺប
ឡាក់ កា កាណាគី រ៉ាម៉ះ ប្រ្លៈ ទីប រ៉ុស អន់ ដាត់ សារ៉ាប់ កា អែ លូ អន់ ត្រត់ ពុត
អែ ដេល។ ផា ប្រ្លៈ នីណោះ យី អន់ដីស អ្សល កូតិ អ្សត កា ប្រ្លៈ ពូយ ឡា
បៀប ឡាក់ ត្រត់ ហង។

២ អ្ន ត្រត់ ប្រ្លៈ ពូយ គុន ប៉ាណូស ពីង អង់កក់ តេះ អា អុះ ត្រត់ អន់ ប្រ្លៈ បិ
កកាតយ័ ត្រត់ ពុត ព្រឺ ក អន់ដីស អន់ កើត ណារ ទិណោះ ភ្លឺ អន់ អន់ដីស អ្ន
យីត ចាប្រែប ម៉ាត់ ហង់ ឡឹង ពុត ប្រ្លៈ បិកកាតយ័ បិច នីចម៍ អន់ដា យី សារ
ញ៉ា ឡាក់ ត្រត់ ពុត អែ លូ ដាត់ ត្រីប នែរ ដេល។

៣ ញន កា ប្រ្លៈ បិកកាតយ័ ដាត់ កា អាញ អែ អន់ អាញ ទី អំរ៉ាញ អន់តត់
ប៉ានេ កា អន់ដីស ទីខ្ល នីអៀះ អ្ន ត្រត់ យីត ផា ឡាកោ ដាត់ ហ្គិត ឡឹង ពុត អន់
ដីស ត្រត់ យីត ណោះ អុះ ហះកា ត្រត់ យីត ឡឹង ឡាកោ ទៅ អន់ ត្រត់ ពូយ
សារ អន់ដីស សៀ ឡាក់ ប្រ្លៈ បិកកាតយ័ រ៉ះ អន់ កា អន់ដីស ណោះ ហង។

៤ ឡាកោ ប៉ាណូស ពិន ទី កាណាគី អៀង ឡាក់ កា ជុង តី ម៉ុះ ម៉ាត់ កាណា
គី ម៉ោញៗ កា ទី ដារ តាង ឡឹង គូប

៥ កាំឡាំង ពិន កា នីណោះ ដេល។ ពិន ទី កាំឡាំង អៀង ដូរ អែ ប៉ាតុំ អន់
ខ្ល លូ យីស៊ូ ត្រិះ អន់ កេះ ឡាកោ ដឹង ម៉ោញ ពិន កា ជុង តី សារ៉ាប់ តង គូប
សោប នីណោះ ដេល។

៦ ពិន ទីដារ ប្រ្លៈ អន់ កា ពិន តាង ឡឹង គូប ពូយ សារ ប្រ្លៈ បិកកាតយ័ ដា
ត់ ពុត កា ពិន។ ផា បក់ ចំ ប្រ្លៈ ប្រើ រ៉ះ ប៉ានីរ អែ ត្រត់ រ៉ះ អន់ ត្រត់ ពូយ សារ
សៀ ប្រ្លៈ។

‡ ១១:៣៤ ១១:៣៤ សារ អា ឡាច់ ឡឹង អេសាយ ៤០:១៣។ § ១១:៣៥ ១១:៣៥ សារ អា ឡាច់
ឡឹង យ៉ុប ៤១:១១។

៧ បក់ ចំ បង្រៀម ប្រើ ប្រគំ ងារ តង់ ពូ ហាត់ ប្រគំ ពិ។ បក់ ចំ បង្រៀម ប្រើ ប្រាំង ហៀន កា ប្រាំងហៀន ពិ។

៨ បក់ ចំ អ្នក កាប ប្រាំងហោក ពុត ពៀក ពូ កាប ពិ។ បក់ ចំ អ្នក ដែក វ៉ាស អំ ប៉ាស អន់ កា ពូ ត្រគំ ដែក ញួន ពុត ដាត់ ត្រង់។ បក់ ចំ អ្នក ប្រគំ ម៉ែត ណាំ ផា ត្រគំ ប្រគំ អ្សក់ ពុត ចេត។ បក់ ចំ អ្នក តង់ មូត ថុក ញ៉ាក ត្រគំ តង់ ពូ ញួន ពុត ហោក រីត់។

៩ ត្រគំ ទី ពុត បិច ចៃ កា ពូ តាទីច ដែ តាត់ អំប្រគំ ត្រគំ អូ ណិស ខាអឹម កា សារ ញ៉ា ឡាក់ អូ ដាត់ ត្រគំ ទី ពុត បិច ដឹង កា សារ ដាត់ លើយ។

១០ ត្រគំ បិច ចៃ កា គូប សោប ឡាក់ កា បិច ចៃ កា អុះ ម៉ី ម៉ោញ ម៉ែត ត្រគំ ខំ អ្សល កូត្ត កា គូប សោប កាខាក់។

១១ ត្រគំ ទី ពុត ត្រាំង ដែ កាដីល លូ ខំ ប្រគំ ងារ កា យីស៊ូ ឡាក់ ពី តាំងឡា ពិន។

១២ ត្រគំ ហោក រីត់ ញួន កា ទី សារ ត្រគំ ម៉ឹង។ ត្រគំ ទី ពុត អត់ សាំវ៉ាញី ផុះ ទី សារ ឡាបាក។ ត្រគំ ខំ ម៉ន់ អើ បង្រៀម លើយ។

១៣ ត្រគំ អន់ កាណាត្ត កា មូត បក់ ថុក ញ៉ាក កាណុង កាំឡាំង ប៉ាសុន បង្រៀម ឡាក់ តងកាន ពូ តង់ លូ ត្រគំ រាំងហៃ អំហ្វិយ អន់ ដាត់។ ដេល។

១៤ ត្រគំ ប័រ សារ ដាត់ ឡឹង បង្រៀម អន់ កា មូត បក់ ប្រគំ បាប អន់ដីស ត្រគំ ប័រ សារ ដាត់ អន់ កា អន់ខៃ ដែ តុះ ប៉ាស្សាប កា អន់ខៃ។

១៥ ត្រគំ ហោក រីត់ អន់ខូ លូ បក់ ទី សារ ហោក រីត់ ត្រគំ ញ៉ា សោក អន់ខូ លូ បក់ ញ៉ា សោក។

១៦ ត្រគំ វែវ ពុត លូ គូប សោប។ ដែ ទី ពុត ប្រាំងខួយ ប៉ាន់តីស ត្រគំ រ៉ាពង លូ មូត បក់ ថុក ញ៉ាក ដែ អ្នាត់ ឡាកោ ផា ហ្សាំង សាឡាច់។

១៧ ដែ ប្រគំ សារ អូ ដាត់ តូ លូ សារ អូ ដាត់ ត្រគំ ខំ ប្រគំ សារ ញ៉ា ឡាក់ ពូ ទីខូ ផា ដាត់។

១៨ កាប៉ាច់ អន់ដីស ផា អ្នក ប្រគំ អន់ដីស ត្រគំ អ្នែ ដាត់ រម លូ ប៉ាណូស ទី ខូ ពិ។

១៩ អី អុះ ម៉ី អូ ត្រគំ តូ ពូ ឡាកោ អន់ដីស ទៅ អុះ សារ ណោះ អន់ បង្រៀម បិកកាតយី អឹក កា ពូ ខង ទី សារ ពូ ប្រាត់ រះ ផា «បង្រៀម បិកកាតយី កាប ផា "សារ តូ ពូ ស៊ុត កា អាញ ចឹង តូ ពូ"»*។

២០ ទីល នីណោះ «ផា តាមីរ អន់ដីស ឡាយុត ត្រគំ អ្សក់ សាណា អន់ កា អើ សា ពិ ផា អើ ប្រើង ទៀក ត្រគំ អ្សក់ ទៀក អន់ កា អើ អែត ដេល។ ប្រើ

* ១២:១៩ ១២:១៩ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប លឹក ទី ពៀរ (ចោទិយ/កថា) ៣២:៣៥។

គំនីអៀ រៀបឡាក់ កា ប៉ាតុំ ង៉ារ អុញ អ្យក់ ចែត ពីង កល់ អើ ទៅ»[†]។

២១ ជែ អន់ ទី ទ្រង សារ អុ ដាក់ ពីង អន់ដីស ត្រក់ ទី ទ្រង អន់ដីស ពីង សារ អុ ដាក់ ឡុត ញុន កា ប្រឹគី ដាក់។

១៣

សារ ពិន ត្រក់ រ៉ាប់ សៀ មូត អុងកាន

១ ប៉ាណូស ទីខូ ត្រក់ រ៉ាប់ សៀ មូត អុងកាន ខង សារ រ៉ាំងហៃ ទិណោះ ស៊ុត កា ឡាច់ ឡឹង ប្រ្រៈ បិកកាតយ័ យី ប្រ្រៈ អន់ អន់ខែ រ៉ាំងហៃ។

២ ទីល នីណោះ បក់ ប៉ាសាំង លូ មូត អុងកាន ឡាក់ កា ប៉ាសាំង លូ សារ រ៉ាំង ហៃ ឡាក់ ប្រ្រៈ បិកកាតយ័ អន់ ណោះ ដេល ប៉ាណូស បក់ ប៉ាសាំង ចឹង ប្រឹគី អន់ ឡាកោ ទី ថូត ហង។

៣ បក់ ប្រឹគី ដាក់ អុ អ្យក កា មូត អុងកាន អុះ ទី ដឹង មូត បក់ ប្រឹគី យច អ្យក ត។ ផា អុ បិច អ្យក កា មូត អុងកាន ហត់ ប្រឹគី ដាក់ ពិ ណោះ មូត អុងកាន ចឹង ប៉ានេ អន់ដីស ហង។

៤ ខង អន់ខែ ណោះ ប៉ាណូស ប្រឹគី ង៉ារ កា ប្រ្រៈ បិកកាតយ័ សារ រ៉ាប់ សារ ដាក់ កា អន់ដីស ហះកា ផា អន់ដីស ប្រឹគី យច ហត់ អ្យក ពិ ខង អន់ខែ ចឹក ដារ អុ ត្រក់ អុ ទី ខា អុះ យី អន់ខែ ប្រឹគី ង៉ារ កា ប្រ្រៈ បិកកាតយ័ ភៀ ចែត ថូត ប៉ាតាង ប្រ្រៈ កា មូត បក់ ប្រឹគី យច។

៥ ទីល នីណោះ ត្រក់ រ៉ាប់ សៀ មូត អុងកាន អុ ត្រក់ រ៉ាប់ សៀ ញុន ដឹង កា អ្យក កា ពូ ចែត ថូត ណោះ អុះ យី ញុន កា ពុត បិច ប្រឹគី ដាក់។

៦ ខ អា ហង បះ អន់ដីស ត្រក់ សិង រ៉ាំបៃ ខង អន់ខែ ណោះ ឡាក់ ប៉ាណូស ប្រឹគី ង៉ារ កា ប្រ្រៈ បិកកាតយ័ ឡាក់ អ្យក់ ពុត ចែត ប្រឹគី ង៉ារ អា ហង។

៧ ទីល នីណោះ ត្រក់ អន់ កា អន់ខែ ណោះ កាណាគី ញ៉ា ឡាក់ អន់ដីស ត្រក់ អន់ សិង រ៉ាំបៃ កា បក់ ចំ ឡាក់ អន់ដីស ត្រក់ សិង អ្យិល កូតិ អ្យក កា បក់ ចំ ឡាក់ ត្រក់ អ្យិល កូតិ។

សារ បិច ចៃ កា គូប សោប

៨ អុ អន់ ទូម ញើ ឡឹង សារ ញ៉ា អុះ យី ត្រក់ ទូម ដឹង សារ បិច ចៃ កា គូប សោប ណោះ ហង ខង ញើ បិច ចៃ កា ពូ បក់ ណោះ ប្រឹគី ពូយ ចាបាប់ ប្រ្រៈ ទិណោះ ហង

៩ ខង ទី សារ ពូ ច្រាត់ រះ ផា «អុ អន់ រ៉ាលង កល់ ក្លោ កាម៉ាញ៉ូ អុ អន់ ប៉ាន់ តោ ប៉ាណូស អុ អន់ អន់តុង មះ ពូ អុ អន់ ទី ពុត ខ្លាម»^{*} ទីប ទី ចាបាប់ អន់

† ១២:២០ ១២:២០ សារ អា ឡាច់ ឡឹង សារ អន់តត់ ប៉ាតោ (សុភាសិត) ២៥:២១-២២។ * ១៣:៩ ១៣:៩ សារ អា ឡាច់ ឡឹង សារ ឡាច់ (និក្ខមន៍) ២០:១៣-១៥, ១៧។

ទៀតៗ ណាវ៉ូ កា ប៉ាតុំ ដឹង ម៉ោញ នីរ ផា «ត្រង់ បិច ថៃ កា អុះ ម៉ិ ឡឺង តែង ឡាក់ កា បិច ថៃ កា ឡាកោ ទៅ ដេល»។^១

១០ ប៉ាណូស បក់ ទី ពុត បិច ថៃ អើ អូ យើយ ប្រ័ត្តិ សារ អូ ដាត់ កា អុះ ម៉ិ ឡឺង តែង អុះ ទីល នីណោះ បក់ បិច ថៃ ណោះ អើ ប្រ័ត្តិ ពួយ ចាបាប់ ប្រ័ៈ ទីណោះ កេះ។

១១ អន់ដីស ត្រង់ អូ អន់តត់ ផា ទីល មង ពិន អូរ ឡឺង តែប កេះ ខង កិញ អៀ អា សារ ប្រ័ៈ តង់ ពីះ ក្យាម ពិន ខាក់ កេះ ក្យា ឡឺង ពិន អញ ចាប់ សៀ ពៃ។

១២ ម៉ាំង ក្យាម ចឹង តារ កេះ ដាវ កា ក្យាម ចឹង ឡាច់ កេះ ដេល ទីល នី ណោះ ពិន ត្រង់ អ្នាត ងារ អូ ដាត់ ឡាក់ ពូ ប្រ័ត្តិ ពឹង ចារ ម៉ាម៉ាំង កេះណោះ ប្រ័ត្តិ ងារ ដាត់ ពៀប ឡាក់ កា ទ្រុង ដាវ ទ្រុង ខែល ឡា តាកុះ លូ សារ ម៉ាម៉ាំង ឡុត។

១៣ ត្រង់ អ្នែ អន់ ដាត់ ត្រង់ ឡាក់ កា ចាក ផះ កាដាវ យី ដៃ អែត ប៉ាញ្ជើល ដៃ ប្រ័ត្តិ លូ អង់កាន់ លូ កាម៉ាក់ ដៃ តាប៉ុញ តាប៉ាក់ ដៃ សាណាំង សាណោស កា គូប សោប

១៤ យី ត្រង់ អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា អ្នែ តាំ ពុត ពៀក ពិន ដៃ ទីមវ៉ែរ ឡាកោ អន់ ប្រ័ត្តិ ពួយ ពុត ប៉ាណូស បិច ប្រ័ត្តិ ណោះ ដៃ។

១៤

សារ ពិន អូ ត្រង់ កាប កា គូប សោប

១ ត្រង់ ហាប់ មូត បក់ សៀ អូ ខាក់ ដៃ ប៉ាតែក ឡឺង សារ យីត តាង ឡឺង គូប សោប។

២ បក់ អន់ដា ឡាក់ សៀ កាខាក់ យីត ផា សា សាណា ញ៉ា កាដាត់ ហះកា បក់ សៀ អូ ខាក់ សា ដឹង សាណា ហ្គាអ៊ុត។

៣ បក់ សា សាណា ញ៉ា កាដាត់ ដៃ អន់ អើ បីងាយ បក់ អូ សា ណោះ កា ប៉ាច់ បក់ អូ សា ដៃ កាប កា បក់ សា ដេល ខង ប្រ័ៈ បិកកាតយ័ បិច កា អន់ ខែ និះទៅ ដេល។

៤ អន់ដីស កេង ប៉ុប ចំ បះ ខិន កាប កា ទុច ពូ នីអៀ? ទុច ណោះ អើ ដាត់ កាតាម អូ ដាត់ កាតាម យី ស៊ុត កា ពី តាំងឡា អើ ទៅ។ ទុច ណោះ អើ ចឹង ដាត់ ហង ខង យីស៊ូ ឡាក់ ពី តាំងឡា ទី អំរ៉ាញ អីញ តង់ ប្រ័ត្តិ អន់ អើ ដាត់។

៥ ទី បក់ អន់ដា យីត ផា ដាវ អន់ដា សាំខាន់ ហះកា បក់ អន់ដា ណាវ៉ូ ផា ដាវ ចំ កា ដាត់ និះទៅ ហង។ ទីល នីណោះ ផា អន់ដីស សៀ នីចម៍ ត្រង់ ប្រ័ត្តិ ពួយ នីណោះ ហង។

៦ កាប៉ាច់ បក់ ផា ទី ដាវ អន់ដា សាំខាន់ អន់ខែ សៀ នីណោះ ភៀ អ៊ុល កូ តី កា ប្រ័ៈ បិកកាតយ័។ បក់ សៀ ផា សា សាណា ញ៉ា កាដាត់ អន់ខែ សា

† ១៣:៩ ១៣:៩ សារ អា ឡាច់ ឡឺង ចាបាប់ មូត លេវី (លេវីនីយ) ១៩:១៨។

ភ្ញើ កា ប៉ានេ ប្រ្រឹះ បិកកាតយ័ ទីប ហោក រីក៍ កា ប្រ្រឹះ ដេល។ កាប៉ាថ បក់ ជា សាណា អន់ដា ត្រក់ កំ អន់ខែ កំ ញាន កា អ្សិល កូត៍ កា ប្រ្រឹះ ដេល ទីប អន់ខែ កា ហោក រីក៍ កា ប្រ្រឹះ និះទៅ ដេល

៧ ខង កាណុង កាំឡាំង ពិន អា អូ ទី ព្យើ អ្នែ រ៉ុស លើ តៅ សាំរ៉ាប់ កា ឡាកោ ទៅ ណោះ អុះ។

៨ ជា ពិន អ្នែ រ៉ុស កា រ៉ុស សាំរ៉ាប់ កា ប្រ្រឹះ បិកកាតយ័។ ជា ពិន តៅ កា តៅ សាំរ៉ាប់ កា ប្រ្រឹះ បិកកាតយ័ ដេល។ យ័ះ ពិន រ៉ុស កាតាម តៅ កា តាម ពិន ត្រក់ មប ឡាកោ អន់ កា ប្រ្រឹះ លើយ។

៩ ណោះ ហង បះ យីស៊ូ គ្រិះ តៅ កេះណោះ រ៉ុស សីត ណារ៉ូ ភ្ញើ ប្រ័ត៍ តាំង ឡា ទីប កា ប៉ាណូស តៅ ទីប កា ប៉ាណូស រ៉ុស ដេល។

១០ ទីល នីណោះ ញ៉ា ត្រក់ អន់ដីស កាប កា អុះ ម៉ី អន់ដីស ទៅ ជា អន់ខែ ប្រ័ត៍ យច នីណោះ? ញ៉ា ត្រក់ អន់ដីស បីងាយ អុះ ម៉ី នីអៀ? ពិន ទិខូ ចឹង ឡាំ អន់ តារ ហះ ម៉ាត់ ប្រ្រឹះ ឡាក់ តាត់ស៊ិន សារ

១១ ខង ទី សារ ពូ ប្រាត់ រិះ កាណុង ជាប់ ប៉ានីរ ប្រ្រឹះ ផាះ

«ប្រ្រឹះ បិកកាតយ័ កាប ជា

"អាញ រិះ តាទីច ឡាក់ កា អាញ ទី អាញ រ៉ុស តាទីច

ប៉ាណូស ទិខូ ចឹង ជន តាកុល សាំប្រ្រឹះ ប៉ានេ អាញ

ពីរ អន់ខែ ទិខូ កា ចឹង រិះ ជា អាញ អា ប្រ្រឹះ តាទីច ដេល"» *។

១២ ទីល នីណោះ ពិន ទិខូ ចឹង រិះ កា ប្រ្រឹះ បិកកាតយ័ ឡឹង សារ ញ៉ា ឡាក់ ពិន ទី ប្រ័ត៍។

សារ ជេ អន់ ពិន ប្រ័ត៍ អន់ ពូ អ្នាត សៀ

១៣ ទីល នីណោះ ពិន អូ ត្រក់ កាប កា គូប សោប ណារ៉ូ អុះ យី ពិន ត្រក់ យីត ជា នីអៀ ឡុតះ អូ ត្រក់ ប៉ាណាំ អុះ ម៉ី ប្រ័ត៍ យច លើ អ្នាត សៀ អុះ។

១៤ ញាន កា អាញ សៀ យីស៊ូ ឡាក់ ពី តាំងឡា អាញ អូ តាទីច ជា អូ ទី សាណា ញ៉ា ត្រក់ កំ ណោះ អុះ ហះកា បក់ ព្យើ យីត ជា សាណា ណោះ អុះ ដាក់ សាណា ណោះ កា កើត អូ ដាក់ សាំរ៉ាប់ អ៊ែ ណោះ ហង។

១៥ ហះកា ជា អន់ដីស ប្រ័ត៍ អន់ អុះ ម៉ី អន់ដីស អុក ពុត ញាន កា សាណា អន់ ដីស ប្រ័ត៍ ណោះ អូ ត្រក់ ញាន កា ពុត បិច ចៃ អុះ។ ទីល នីណោះ ជេ ប្រ័ត៍ អន់ កា អុះ ម៉ី តៅ ញាន កា សាណា អន់ដីស ណោះ ខង យីស៊ូ គ្រិះ តៅ ប៉ាតាង អន់ ខែ កេះ។

* ១៤:១១ ១៤:១១ សារ អា ឡាច់ ឡឹង អេសាយ ៤៥:២៣។

១៦ ទីល នីណោះ ដៃ អន់ ពូ កាប អូ ដាក់ កា សារ ញ៉ា ឡាក់ អន់ដីស យីត ផា ដាក់

១៧ ខង កាណុង សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្លឹះ បិកកាតយ័ សារ អែត សារ សា សាណា ណោះ អូ សាំខាន់ អុះ សារ ឡាក់ សាំខាន់ យី សារ ដាក់ ត្រង់ សារ សាណុក សារ៉ាក លូ សារ ហោក រីត ឡាក់ ឡាច់ ឡឹង ប៉ាដាត ប៉ាលឹង ប្រ្លឹះ ដាក់ កាខាក់។

១៨ ញើ ប្រ្លឹក ងារ កា យីស៊ូ គ្រិះ ពូយ ឡាបៀប អា បក់ ណោះ យី ត្រត់ ពុត ប្រ្លឹះ ហង ប៉ាណូស កា ចឹង កាបុប អែ ដេល។

១៩ ទីល នីណោះ ត្រត់ ខំ ប្រ្លឹក សារ ចំ ឡាក់ ប្រ្លឹក អន់ ពិន អែ ដាក់ រម លូ ពូ លូ តង អន់ គូប សោប សៀ ហើង ខាក់។

២០ អូ ត្រត់ ថាំឡាយ ងារ ប្រ្លឹះ បិកកាតយ័ ឡាក់ អែ ប្រ្លឹក តាំ ពុត ពូ ញន កា សាណា ណោះ អុះ។ តាទីច អែ កាណាត ញ៉ា កា ត្រត់ សា ទីណោះ ហះ កា ផា ពិន សា សាណា ញ៉ា ឡាក់ ប្រ្លឹក អន់ ពូ ប្រ្លឹក យច យី ពិន ប្រ្លឹក អូ ដាក់ ហង។

២១ ផា ពិន អូ សា សាណា ខាច អូ អែត តាពៃ លូ អូ ប្រ្លឹក សារ ញ៉ា ឡាក់ ប្រ្លឹក អន់ ពូ ប្រ្លឹក យច សារ ណោះ យី ដាក់ ហង។

២២ ផា អន់ដីស យីត នីចម ឡឹង សារ សា សាណា ណោះ ហត់ យីត ដឹង អន់ដីស ហះ ម៉ាត់ ប្រ្លឹះ បិកកាតយ័ នីណោះ ហង ពិ។ បក់ ចំ អូ ប្រ្លឹក អន់ ឡា កោ ទី ចូត ញន កា សារ អែ យីត ផា ដាក់ ត្រង់ បក់ ណោះ ទី សារ សាណុក សារ៉ាក តាទីច ហង។

២៣ ហះកា បក់ ចំ សា សាណា ទីប ទី ពុត យីត ផា អែ ប្រ្លឹក យច កេះ បក់ ណោះ ទី ចូត ហង ខង អែ អូ សៀ ផា សាណា អែ សា ណោះ ដាក់ អុះ ខង ផា ពិន ប្រ្លឹក សារ ញ៉ា ឡាក់ អូ ត្រត់ លូ សារ ពិន សៀ យី ស៊ុត កា សារ យច ទីណោះ។

១៥

១ កាប៉ាច់ ពិន ឡាក់ សៀ កាខាក់ កេះ យី ពិន ត្រត់ យីត កា មូត បក់ សៀ បើ ខាក់ អូ ត្រត់ ប្រ្លឹក តាម ពុត ពិន ទៅ ណោះ អុះ។

២ ពិន ទីខូ ត្រត់ ខំ ប្រ្លឹក អន់ ត្រត់ ពុត អុះ ម៉ី ឡឹង តែង កៀ សារ៉ាប់ សារ ដាក់ កា ពូ យី តង អន់ ពូ សៀ យីស៊ូ ហើង ខាក់

៣ ខង យីស៊ូ គ្រិះ អូ ប្រ្លឹក សារ ញ៉ា សារ៉ាប់ អន់ ត្រត់ ពុត អែ ទៅ ដេល ឡាក់ កា សារ ពូ ច្រាត់ រះ ផា «អី ប្រ្លឹះ បិកកាតយ័ សារ ពូ កាប អឹក កា អឹស កា ឡិ ពឹង អាញ»*។

* ១៥:៣ ១៥:៣ សារ អា ឡាច់ ឡឹង ផាប អញសៃ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៦៩:៩។

៤ ទី សារ ញ៉ា ឡាក់ ពូ ទី ប្រាក់ រ៉ះ ផ្ទះ អន់ទ្រួល ពែ យី ប្រាក់ រ៉ះ សាំរ៉ាប់ បាំង ហៀន ពិន ភៀ អន់ ពិន ទី សារ ម៉ឹង ញន កា ដាម អត់ លូ ញន កា ផាប់ ប៉ានីរ ប្រ្ទះ បាំងហោក ពុត ពៀក ពិន។

៥ អន់ ប្រ្ទះ បិកកាតយ័ ឡាក់ ប្រ័ត អន់ ពិន ដាម អត់ លូ បាំងហោក ពុត ពៀក ពិន អន់ អើ ប្រ័ត អន់ អន់ដីស ទី ពុត យីត ដឹង ម៉ោញ ញន កា ប្រ័ត ពូយ យីស៊ូ គ្រិះ

៦ ភៀ អន់ដីស វែរ ពុត ទី ប៉ានីរ ដឹង ម៉ោញ ភៀ ប៉ានេ ប្រ្ទះ បិកកាតយ័ ឡាក់ ពី យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន។

សារ ដាក់ សាំរ៉ាប់ គ្រីប សុនសាត

៧ ទីល នីណោះ ត្រត់ ហាប់ គួប សោប អន់ ដាក់ៗ ឡាក់ កា យីស៊ូ គ្រិះ ហាប់ អន់ដីស ដេល ភៀ អន់ ប៉ាណូស ប៉ានេ ប្រ្ទះ បិកកាតយ័។

៨ អាញ ប័រ រ៉ះ កា អន់ដីស អន់ អូ អន់តត់ ផា យីស៊ូ គ្រិះ ពីះ ប្រ័ត ង៉ារ អន់ កា សុនសាត អ៊ីស្រាអែល ឡាក់ កាសិត អង់ការ ភៀ តាត់ អង់កេះ ពូយ ប៉ានីរ ប្រ្ទះ បិកកាតយ័ សាញ៉ា ពីង មួត រត់ ញិន លូ តាំបាង ពុត ដាក់ ត្រង់ ម៉ះ ប្រ្ទះ

៩ លូ អើ ពីះ ភៀ អន់ សុនសាត អន់ទៀត ប៉ានេ ប្រ្ទះ បិកកាតយ័ ញន កា អើ តាំបាង ពុត តាប៉ាប តាប៉ុន កា អន់ខែ ឡាក់ កា ទី សារ ប្រាក់ រ៉ះ ផា «ខ អា ហង បះ អាញ ចឹង ប៉ានេ អីស ពីង កាំឡាំង សុនសាត អន់ទៀត លូ អាញ ចឹង ចាដៃ ប៉ានេ អីស»។

១០ ទី សារ ម៉ោញ ណារូ ប្រាក់ រ៉ះ ផា «អី សុនសាត អន់ទៀត ទិឌូ ហត់ ហោក រត់ អន់ខូ លូ ប៉ាសុន ប្រ្ទះ ពិ»។

១១ កា ទី សារ ម៉ោញ ណារូ ប្រាក់ រ៉ះ ផា «អី សុនសាត អន់ទៀត ហត់ ប៉ានេ ប្រ្ទះ បិកកាតយ័ អី ប៉ាណូស ទិឌូ ហត់ ប៉ានេ អើ ពិ»។

១២ កាណាង សារ ម៉ោញ ណារូ រត់ អេសាយ កា រ៉ះ ផា «ទី ប៉ាណូស ម៉ោញ ដូរ ឡឹង ផ្ទង់ រ៉ាច់ រត់ យេសាយ * អើ ចឹង ពីះ ទីល ភៀ ចឹង រ៉ាងហៃ រ៉ាងខ្យា សុន សាត អន់ទៀត ណោះ សុនសាត អន់ទៀត ទិណោះ ចឹង ម៉ឹង អើ»។

១៣ ទីល នីណោះ អន់ ប្រ្ទះ បិកកាតយ័ ឡាក់ តាំងឡា សារ ម៉ឹង ប្រ័ត អន់ អន់ ដីស ហោក រត់ កាខាក់ លូ សាណុក សារ៉ាក់ គ្រីប នែរ ញន កា សៀ អើ ភៀ អន់ អន់ដីស ទី សារ ម៉ឹង អៀង ញន កា អំរ៉ាញ អើញ ប៉ាដាត ប៉ាលឹង ប្រ្ទះ ដាក់ កា ខាក់។

† ១៥:៩ ១៥:៩ សារ អា ឡាច់ ឡឹង ផាប់ អញសើ ប៉ានេ ប្រ្ទះ (ទំនុក/តម្កើង) ១៨:៤៩។ ‡ ១៥:១០ ១៥:១០ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប់ លឹក ទី ពៀរ (ចោទិយ/កថា) ៣២:៤៣។ § ១៥:១១ ១៥:១១ សារ អា ឡាច់ ឡឹង ផាប់ អញសើ ប៉ានេ ប្រ្ទះ (ទំនុក/តម្កើង) ១១៧:១។ * ១៥:១២ ១៥:១២ រត់ យេសាយ ឡាក់ ពី សាដាច់ ដារីត។ † ១៥:១២ ១៥:១២ សារ អា ឡាច់ ឡឹង អេសាយ ១១:១០។

១៤ អី អុះ ម៉ី អាញ សៀ ផា អន់ដីស ទី ពុត ដាក់ ខាក់ កេះ លូ អ្ន អៀង ដេល ទីប ចឹង អ្ន អន់តត់ ប៉ាតោ កា គូប សោប ទី ហង។

១៥-១៦ ហះកា ទី ខ អន់ដា អាញ កាប ក្លាំង ប៊ែត ភៀ តាត់ កាចាំង អន់ដីស ញួន ប្រ្រៈ បិកកាតយ័ ប្រើ អាញ ប្រ័ត័ ងារ កា យីស៊ូ គ្រិះ សាំរ៉ាប់ សុនសាត អន់ ទៀត។ អើ ប្រើ អាញ ប្រ័ត័ ងារ ពៀប ឡាក់ កា ក្រាត់ រ៉ាម៉ះ ប្រ្រៈ យី ងារ រ៉ះ សារ ដាក់ ឡឹង ប្រ្រៈ បិកកាតយ័ ភៀ ប៉ាណាំ សុនសាត អន់ទៀត ពីះ មប ឡា កោ អន់ កា ប្រ្រៈ ពៀប ឡាក់ កា កាណាត័ ពូ រ៉ាម៉ះ ឡាក់ ត្រត់ ពុត អើ ញួន កា ប៉ាងាត័ ប៉ាលីង អើ ប្រ័ត័ អន់ អន់ខៃ ដាក់ សាំរ៉ាប់ កា អើ។

១៧ ខ អា ហង បះ អាញ តីស ម៉ុះ ឡឹង ងារ ឡាក់ អាញ ប្រ័ត័ អន់ កា ប្រ្រៈ បិ កកាតយ័ ញួន កា យីស៊ូ គ្រិះ។

១៨ អាញ អូ ខីន កាប ឡឹង សារ ញ៉ា ហ្វាស ឡឹង សារ ឡាក់ យីស៊ូ គ្រិះ ប្រ័ត័ ពីង អាញ ភៀ ប៉ាណាំ សុនសាត អន់ទៀត ពីះ អន់ រ៉ាប់ សៀ ប្រ្រៈ បិកកាតយ័ ណោះ អុះ។ អាញ ប៉ាណាំ ពូ លូ ប៉ានីរ កាកាប លូ ប្រ័ត័ ងារ ដេល

១៩ ញួន សារ អំរ៉ាញ អីញ កេង ខាក់ លូ ញួន សារ អំរ៉ាញ អីញ ម៉ះ ប៉ាងាត័ ប៉ាលីង ប្រ្រៈ ដេល។ ណោះ ហង បះ អាញ រ៉ះ សារ ដាក់ ឡឹង យីស៊ូ គ្រិះ ត្រីប ចារ ឡឹង មៀង យេរូសាឡឹម លើយ ទីល ខេត អ៊ុលីរីកុន។

២០ ឡឹង អន់ទ្រូល ទីល កិញអៀ អាញ ខំ ចាក រ៉ះ សារ ដាក់ ឡឹង យីស៊ូ ប៉ាត់ ចារ ចំ ឡាក់ ពូ បើ តាន់ កាតាំង សិច យីស៊ូ គ្រិះ ភៀ ដៃ អន់ អាញ ប៉ាន់តារ ហិ ចែត អំបាំង ជុងតាង ពូ ចែត កេះ។។

២១ ឡាក់ កា សារ ពូ ទី ប្រាត់ រ៉ះ ផា «ទី ម្នត ឡាក់ ពូ បើ តាន់ រ៉ះ សារ ប្រ្រៈ ណោះ អន់ខៃ ចឹង ប៉ប់។ ទី ម្នត បក់ បើ យើយ កាតាំង ណោះ អន់ខៃ ចឹង ហ្វ ង់»។

សារ រត់ ប៉ូល យីត ចឹង ចាចាក ប៉ាត់ មៀង រ៉ូម

២២ សារ អា ហង ប្រ័ត័ អន់ អាញ ខើក អៀង ទង អូ ទី ឡាក់ ចាចាក ប៉ាត់ អន់ ដីស។

២៣ ហះកា កិញអៀ អា ងារ ឡាក់ អាញ ប្រ័ត័ កាណុង ស្រុក តេះ ទី អា យី កេះ ទី កេះ។ ឡឹង ទុញ សាណាំ ពៃ កេះ អាញ ប៊ុច ឡាក់ ចាចាក ប៉ាត់ អន់ដីស។

២៤ ទីល នីណោះ ងារ ចំ អាញ ឡាក់ ប៉ាត់ ប៉ាថេត អេសាប៉ាញ អាញ ម៉ឹង ផា ចឹង ទី ម្នត ចាចាក ប៉ាត់ អន់ដីស ហិ ភៀ អ្ន រ៉ាឡូរ រ៉ះ សារ លូ អន់ដីស បាប៊ែត អន់ ទី សារ ហោក រត់ ម៉ាត់ អន់ដីស តង់ អន់ កាណាត័ កា អាញ ចឹង ចាក ឡាក់ ប៉ាត់ ប៉ាថេត ណោះ ណារ។

‡ ១៥:២១ ១៥:២១ សារ អា ឡាក់ ឡឹង អេសាយ ៥២:១៥។

២៥ ហះកា កិញអៀ អា អាញ ចាក ឡាំ ប៉ាក់ មឿង យេរូសាឡឹម ភឿ ជិន លៀន អន់ កា មូត ប៉ាសុន ប្រ្រៈ

២៦ ខង មូត បក់ អ្នែ ប៉ាក់ ខេត ម៉ាសេដូន លូ ខេត អាខែ អន់ខែ វែវ គូប ឡឹង លៀន ប៉ាហ្សឺ អន់ តង់ មូត បក់ ថុក ញ៉ាក កាណុង កាំឡាំង មូត ប៉ាសុន ប្រ្រៈ អ្នែ ប៉ាក់ មឿង យេរូសាឡឹម។

២៧ អន់ខែ យឺត ប្រ្រៈ ណោះ ត្រត់ ហង ខង អន់ខែ ទូម តានោ ម៉ោញ នែវ យឺ មូត អុះ មឺ សុនសាត អន់ទៀត អន់ខែ ទី សារ សាណាក សាវ៉ាក តែង ប៉ាងាត់ ប៉ាលីង ញុន កា មូត សុនសាត អឺស្រាអឺល ណោះ ហង បះ អន់ខែ អ្ស ក់ វ៉ាស អំប៉ាស តែង ឡាកោ បាំងឡៃ ឡាំ តង់ សុនសាត អឺស្រាអឺល នីណោះ ដេល។

២៨ ប៉ាក់ អាញ មប លៀន ឡាក់ អន់ខែ ឡឹង ណោះ អន់ កា ពូ កេះៗ ណោះ អាញ ចឹង ចាក ឡាំ ប៉ាក់ ប៉ាថេត អេសាប៉ាញ ផះ ណោះ អាញ ចឹង មុត ចាចា ក ប៉ាក់ អន់ដីស បាប៊ែត ហិ។

២៩ អាញ អូ អន់តត់ ផា ប៉ាក់ អាញ មុត ចាចាក ប៉ាក់ អន់ដីស យឺស្វី គ្រិះ ចឹង អន់ សារ ដាក់ គ្រឹប នែវ កា អន់ដីស ដេល។

៣០ អឺ អុះ មឺ អាញ ប័រ ឡោម ឡា អន់ដីស ញុន កា យឺស្វី គ្រិះ ឡាក់ ពី តាំង ឡា ពិន លូ ញុន កា សារ បិច ចៃ ឡាក់ ពីះ ឡឹង ប៉ាងាត់ ប៉ាលីង ប្រ្រៈ ហត់ អន់ ដីស ខំ ម៉ន់ ឡោម ប្រ្រៈ បិកកាតយ័ អន់ខូ លូ អាញ

៣១ ភឿ អន់ អាញ វ៉ាវ៉ច់ ឡឹង តឺ មូត បក់ អូ សៀ ពីង ខេត យូដា លូ អន់ ងារ ឡាក់ អាញ ឡាំ ប្រ្រៈ ពីង មឿង យេរូសាឡឹម ណោះ អន់ ត្រត់ ពុត មូត ប៉ាសុន ប្រ្រៈ ពីង ណោះ ដេល។

៣២ ផា ប្រ្រៈ បិកកាតយ័ អន់ អាញ ចឹង ពីះ ទីល ប៉ាក់ អន់ដីស ទីប ទី ពុត ហោក វត់ លូ អាញ ចឹង អ្នែ វ៉ាឡុវ លូ អន់ដីស។

៣៣ អន់ ប្រ្រៈ បិកកាតយ័ ឡាក់ តាំងឡា សាណាក សាវ៉ាក អ្នែ អន់ខូ លូ អន់ ដីស ទិខូ អាមែន។

១៦

សារ អំប័ញ គូប សោប

១ អាញ ប័រ អន់តត់ វះ កា អន់ដីស អន់ អូ អន់តត់ ផា ភីបេ អា កា អុះ មឺ ពិន ដេល អឺ អ្នែ ប្រ្រៈ ងារ ប្រ្រៈ តង់ ក្រុំ ហៀន សារ ប្រ្រៈ ប៉ាក់ មឿង កេងត្រៀ។

២ ទីល នីណោះ ហត់ អន់ដីស ហាប អឺ ញុន កា យឺស្វី ឡាក់ ពី តាំងឡា ពិន អន់ យឺ លូ កាំឡាំង ប៉ាសុន ប្រ្រៈ។ អន់ អន់ដីស តង់ អឺ សារ ញ៉ា ឡាក់ អឺ តងកាន ខង អឺ តង់ ពូ អៀង ដូវ ទីប អឺ តង់ អាញ ដេល។

៣ អាញ ប័រ អំប័ញ ព្រីស៊ីល លូ អាគីឡា អន់ខែ ដាក់ ឡាកោ បាំងឡៃ ដេល ប? អន់ខែ ប្រគំ ងារ កា យីស៊ី គ្រិះ អន់ខូ លូ អាញ ដេល។

៤ អន់ខែ សាឡាត់ ឡាកោ ភៀ តង់ អាញ អាញ ប៉ានេ អន់ខែ អូ ត្រត់ ដឹង អាញ អុះ ប៉ានេ អន់ខែ យី ទិ សុនសាត អន់ខៀត ឡាក់ សៀ ប្រ្រៈ កា ប៉ានេ អន់ខែ ដេល។

៥ អាញ អំប័ញ ក្រុំ ហៀន សារ ប្រ្រៈ ឡាក់ ប៉ាតុំ គូប កាណុង ហី អន់ ខែ។ អាញ អំប័ញ អេប៉ាយនេត ឡាក់ គូប អាញ បិច ថៃ ឡាក់ ម៉ុត សៀ យី ស៊ី គ្រិះ អន់ខ្រួល ឡឹង ពូ ពីង ខេត អាស៊ី។

៦ អាញ អំប័ញ ម៉ារី ឡាក់ ប្រគំ ងារ ក្លេន កាខាក់ ភៀ តង់ អន់ដីស។

៧ អាញ ប័រ អំប័ញ អាន់ត្រូនីក លូ យូនៀស ឡាក់ សុនសាត អ៊ីស្រាអែល ឡាក់ កា អាញ អន់ខែ ត្រត់ ខុក អន់ខូ លូ អាញ ពែ ដេល។ អន់ខែ ឡាក់ លៅ លែង សិច ផា ប៉ាណូស ដាក់ ត្រង់ ខាក់ កាណុង កាំឡាំង បក់ រះ ប៉ាតាង យីស៊ី * អន់ខែ កា សៀ យីស៊ី គ្រិះ អន់ខ្រួល ឡឹង អាញ ដេល។

៨ អាញ ប័រ អំប័ញ អាំត្លៀស ឡាក់ គូប អាញ បិច ថៃ ញន កា យីស៊ី ឡាក់ ពី តាំងឡា ពិន។

៩ អាញ ប័រ អំប័ញ អ៊ីបាន ឡាក់ ប្រគំ ងារ កា យីស៊ី គ្រិះ ឡាក់ កា ញីន លូ ប័រ អំប័ញ សាតាយិះ ឡាក់ គូប អាញ បិច ថៃ ដេល។

១០ អាញ អំប័ញ អាពេឡេ ឡាក់ តាំបាង ពុត អែ សៀ យីស៊ី គ្រិះ តុត ខាក់ លូ អំប័ញ មូត អុះ មី ហី ក្រាន រតី អាវីសាតូប៊ុល។

១១ អាញ ប័រ អំប័ញ រតី ហេរូឡេន ឡាក់ សុនសាត អ៊ីស្រាអែល ឡាក់ កា អាញ លូ ប័រ អំប័ញ មូត អុះ មី ហី ក្រាន រតី នើគិះ ឡាក់ សៀ យីស៊ី ឡាក់ ពី តាំង ឡា ពិន។

១២ អាញ ប័រ អំប័ញ ទ្រីភែន លូ ទ្រីផូរ អន់ខែ ពៀរ ដូរ ឡាក់ ប្រគំ ងារ កា យី ស៊ី លូ ប័រ អំប័ញ ពើសិះ ឡាក់ គូប អាញ បិច ថៃ ឡាក់ ប្រគំ ងារ ក្លេន កា យីស៊ី ឡាក់ ពី តាំងឡា ពិន ដេល។

១៣ អាញ ប័រ អំប័ញ រូតូស ឡាក់ ប្រ្រៈ បិកកាតយី រឺស អ្សក់ លូ ប័រ អំប័ញ មើត អែ អាញ យីត ឡាក់ កា មើត អាញ ដេល។

១៤ អាញ ប័រ អំប័ញ អាស៊ីងគ្រីត ផ្លេតូន ហើម៉េះ ប៉ាតូរូបះ ហើម៉ាស លូ មូត អុះ មី បក់ អែ អន់ខូ លូ អន់ខែ ណោះ ដេល។

១៥ អាញ ប័រ អំប័ញ ភីឡូឡូក លូ យូលៀស នេរឺស លូ អុះ អង់កាន់ អែ ទីប ប័រ អំប័ញ អូលីមបៈ លូ មូត ប៉ាសុន ប្រ្រៈ ទិឡូ ឡាក់ អែ អន់ខូ លូ អន់ខែ ដេល។

* ១៦:៧ ១៦:៧ កាណុង កាំឡាំង បក់ រះ ប៉ាតាង យីស៊ី ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ហះ ម៉ាត់ កាំឡាំង បក់ រះ ប៉ាតាង យីស៊ី ។

†
១៦ ប៉ាគ ប៉ាតះ គូប សោប ត្រគ់ តាំបាង ពុត បិច ចៃ។ ក្រំ ហៀន សារ យីស៊ូ គ្រិះ ទិដ្ឋ កា អំប័ញ្ញ អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប ?។

សារ រតី ប៉ូល អន់តត់ ប៉ាតោ កា ពូណារ

១៧ អី អុះ មី អាញ បំរ អន់តត់ ប៉ាតោ កា អន់ដីស អន់ សាំងកែ ឡាកោ ឡឹង មូត បក់ ប៉ាកុលះ ពូ ឡឹង គូប សោប លូ ប៉ាណាំ អន់ អន់ដីស ប្រីគី យច អន់ខៃ បាំងហៀន យច ឡឹង សារ ឡាក់ អន់ដីស ហៀន កេះ អន់ដីស ត្រគ់ ឡាច់ អន់ ចាំងហាយុត ឡឹង អន់ខៃ ណោះ ពិ

១៨ ខង ប៉ាណូស នែវ អា អូ ត្រគ់ ប្រីគី ងារ កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ណោះ អុះ យី អន់ខៃ ប្រីគី ងារ កា សារ ខ្វាម ម៉ះ អន់ខៃ ទីប បាំងល់ មូត បក់ អូ អូ សាំងកែ ឡាកោ ញន កា ប៉ានីរ អន់ខៃ កាប រត់ៗ។

១៩ កាប៉ាច់ អន់ដីស ទី ប៉ាណូស អៀង ដូវ អូ អន់តត់ ជា អន់ដីស រ៉ាប់ សៀ ប៉ានីរ ប្រ្លះ បិកកាតយី។ ខ អា ហង បះ អាញ ទី ពុត ហោក រត់ កា អន់ ដីស ហះកា អាញ បិច អន់ អន់ដីស ទី ពុត ហ្សាំង សាឡាច់ ប្រីគី ងារ ញ៉ា ឡាក់ ដាក់ អន់ដីស ត្រគ់ ឡាវាំង ឡាកោ ឡឹង សារ ញ៉ា ឡាក់ អូ ដាក់។

២០ ប្រ្លះ បិកកាតយី ឡាក់ តាំងឡា សាណុក សារ៉ាក អី ចឹង ប្រីគី អន់ អន់ ដីស ចតី ប្រ្លះ បឹត សាតាំង លូ ជុង អន់ដីស កាណុង រាំងរាំង ស្រីសៗ តែង ម៉ាត់ អា ហង។ អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន រាំងហៃ រាំងឡា អន់ដីស។

២១ ធីម៉ូថេ ឡាក់ ប្រីគី ងារ អន់ខូ លូ អាញ អី អំប័ញ្ញ អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប ? លូគៀស យ៉ាសូន លូ សូសិប៉ាត្រុះ ឡាក់ សុនសាត អីស្រា អីល ឡាក់ កា អាញ អន់ខៃ កា អំប័ញ្ញ អន់ដីស ដេល។

២២ អាញ សិច ទើទៀស ឡាក់ ច្រាត់ សត់ត្រា ប៉ាតាង រតី ប៉ូល អា កា អំប័ញ្ញ អន់ដីស ដេល ញន កា យីស៊ូ ឡាក់ ពី តាំងឡា ពិន។

២៣-២៤ រតី កែ យុះ ឡាក់ អ្សក់ អាញ អៃ ពឹង ហី អី កា បំរ អំប័ញ្ញ អន់ ដីស។ អី អន់ ក្រំ ហៀន សារ ប្រ្លះ ប៉ាតុំ គូប ពឹង ហី អី ដេល។ អេវ៉ាសា ទុះ ឡាក់ ម៉ែត រាំងហៃ ហី លៀន ពឹង មៀង លូ ក្វើតុះ ឡាក់ អុះ មី ពិន កា បំរ អំ ប័ញ្ញ អន់ដីស ដេល។ †

២៥ ប្រ្លះ បិកកាតយី ឡាក់ ទី សារ អំរ៉ាញ អីញ អូ ប្រីគី អន់ អន់ដីស សៀ លើយ ត្រគ់ ពួយ សារ ដាក់ អាញ រះ លូ ត្រគ់ ពួយ ប៉ានីរ រះ ឡឹង សារ យីស៊ូ គ្រិះ ឡាក់ ត្រគ់ លូ សារ ឡាក់ ប្រ្លះ អោន សាគីម ឡឹង សើត ពៃ

† ១៦:១៥ ១៦:១-១៥ កាណុង សារ អា សិច ភីប ព្រីស៊ុល ម៉ារី យូរៀស ទ្រីភែន ទ្រីផុះ លូ យូរៀស យី អង់កាន់។ † ១៦:២៣-២៤ ១៦:២៣-២៤ ហ្វា ពូ ច្រាត់ លូ គី ម៉ោញ ចំលូន ផែម ប៉ានីរ ផោះ អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន រាំងហៃ រាំងឡា អន់ដីស ទិដ្ឋ។

២៦ ហះកា កិញអៀ អា អើ ប្រឹក្តី អន់ គ្រឹប សុនសាត អ្នក អន់តត់ ញន កា ផាប់
 ម្នត វ៉ាគីយ ប្រឹះ លូ ត្រត់ ព្វយ សារ ប្រឹះ បិកកាតយ័ ប្រើ អើ ឡាក់ ទី អាញ
 វីស លើយ អើ ប៊ុច អន់ ពូ សៀ អើ កេះណោះ ប្រឹក្តី ព្វយ។

២៧ ទី ដឹង ប្រឹះ បិកកាតយ័ ដឹង អើ ឡាក់ ហ្សាំង សាឡាច់ ពិ ពិន ប៉ានេ សារ
 អំវាញ អីញ ម៉ះ អើ ញន កា យីស៊ូ គ្រិះ លើយ អាមែន។

សត្រា ទី ១ រ៉ក់ ប៉ូល ប៉ាហ្សឺ កា មូត មឿង កូរិនថ្ងៃ សារ អន់តត់ រ៉ះ

មឿង កូរិនថ្ងៃ ផ្ទះ រ៉ាងហារ រ៉ក់ ប៉ូល ពេ យឺ មឿង តីស ខាក់ ឡាក់ ទី ប៉ា សុន អឿង អ្នែ យឺ អឺ ៦០០.០០០ ដូវ។ មឿង អា ទី ចារ ពូ កត់ កាំប៉ាន់ ពៀរ ចារ។ ទី កាំប៉ាន់ អឿង ប៉ាទុក វ៉ាស អំប៉ាស ម៉ុត ឡាច់ អូ លុន ដាវ។ ប៉ាសុន សល់ ឡឹង ទងតិគី កេះ ទុច ពូ។ កាណុង មឿង កូរិនថ្ងៃ ទី ប៉ាណូស គ្រីប សុន សាត អ្នែ ឡុក ឡាយ គូប សោប។ មឿង អា លោ លែង ជា អូ ដាក់ មូត អ្នែ ពឹង មឿង កា ប្រឹក្នី លូ កាម៉ាក លូ អង់កាន់ ឡាឡិក ឡាឡិក អូ ត្រត់ តង លូ ប្រឹក្នី សារ អូ ដាក់ គ្រីប នែវ ពូ កា សៀ ប្រ្រឹះ គុន សុនសាត ពៀ សុនសាត អឺ តាង ៗ ឡឹង គូប សោប ដេល។ សុនសាត ក្រិក ឡាក់ ហៀន អឿង អូ ហ្លង់ កាខា ក់ អន់ខែ ចៃ ខាក់ សាំយ៉ាំង មូត បក់ ហ្សាំង សាឡាច់ រ៉ះ សារ ឡាក់ អូ កាប រ៉ក់ ប៉ានីរ ពីរ កាង ខង អន់ខែ យឺត ជា ចឹង អូ អន់ហ្គាល់ ប្រ្រឹះ លូ ចឹង អូ តង់ ឡា កោ ទៅ ញុន កា ពុត ហ្សាំង សាឡាច់ អូ យឺត ម៉ះ ពូ។ ហះកា មូត សៀ យឺស៊ូ អ្នែ ពឹង មឿង ណោះ សុន អឿង យឺ មូត តាបាយ កាសត់ លូ មូត បក់ ប្រឹក្នី ទុច ពូ (ប៉រ ហៃ ១:២៦-២៨)។

រ៉ក់ ប៉ូល រ៉ះ សារ ដាក់ ឡឹង យឺស៊ូ ពឹង មឿង កូរិនថ្ងៃ ទុញ ម៉ោញ សាណាំ ទង តិគី ផ្ទះ រ៉ាងរ៉ាង សាណាំ ៥០-៥២ គ.ស. (ប៉រ ហៃ ង៉ារ មូត រ៉ះ ប៉ាតាង យឺស៊ូ (កិច្ច/ការ) ១៨:១-៨)។ កេះណោះ រ៉ក់ ប៉ូល ឡាច់ ឡឹង មឿង កូរិនថ្ងៃ ឡាក់ ប៉ា ត់ មឿង អេភេសូ។ ផ្ទះ ណោះ ទី សុនសាត អឺស្រាអឺល ម៉ោញ ដូវ សិច អឺ អាប៉ូឡូ អឺ សៀ យឺស៊ូ ដេល អឺ អូ កាប រ៉ក់ ប៉ានីរ ពីរ កាង អឺ កា រ៉ះ សារ ដាក់ ឡឹង យឺស៊ូ ពឹង មឿង អេភេសូ លូ ពឹង មឿង កូរិនថ្ងៃ ដេល (ប៉រ ហៃ ង៉ារ មូត រ៉ះ ប៉ាតាង យឺស៊ូ (កិច្ច/ការ) ១៨:២៤-២៨)។ ផ្ទះ រ៉ក់ ប៉ូល អ្នែ ពឹង មឿង អេភេសូ អឺ ប្រាត់ សត្រា ម៉ោញ អន់ កា មូត សៀ យឺស៊ូ អ្នែ ពឹង មឿង កូរិន ថ្ងៃ ភឿ អន់តត់ ប៉ាតោ អន់ខែ (ប៉រ ហៃ ៥:៩) ហះកា សត្រា ណោះ អូ ទី កេះ។ អន់តត់ ឡឹង ណោះ មូត សៀ យឺស៊ូ កា ក្លះ គូប សោប កើត ប៉ែង ប៉ាន់ ក្រុំ បក់ អន់ដាពួយ អាប៉ូឡូ បក់ អន់ដាពួយ រ៉ក់ ប៉ូល បក់ អន់ដាណារ ពួយ រ៉ក់ ពេត្រុះ (ប៉រ ហៃ ១:១១-១២)។ ទី ពូ ឡាក់ រ៉ះ កា រ៉ក់ ប៉ូល ឡឹង សារ ពូ ក្លះ គូប សោប ណោះ។ រ៉ក់ ប៉ូល កា ប្រើ ធីម៉ូថេ ឡាក់ ប្រឹក្នី ង៉ារ អន់ខូ លូ អឺ ប្រើ ឡាក់

ប៉ាក់ មឿង កូរិនថូះ ភឿ អន់តត់ ប៉ាតោ កា មូត សឿ យីស៊ូ អ៊ែ ពឹង ចារ ណោះ (ប័រ ហៃ ៤:១៧)។ ពូ កា ប្រាត់ សត់ត្រា អំប័ញ្ញ លូ វត៌ ប៉ូល តាងៗ ឡឹង គូប ប៉ាហឿ ពឹង ធីម៉ូថេ (ប័រ ហៃ ៧:១)។ ពឹង សាណាំ ៥៣-៥៥ គ.ស. វត៌ ប៉ូល ប្រាត់ សត់ត្រា អា ភឿ តើល ឡឹង សារ ពូ អំប័ញ្ញ ទិណោះ ឡាក់ ពូ អើ ផា សត់ ត្រា ទី ម៉ោញ ប៉ាហឿ កា មូត មឿង កូរិនថូះ។

អន់តតត ឡឹង ណោះ វត៌ ប៉ូល ឡាក់ ប៉ាក់ មឿង កូរិនថូះ ម៉ោញ ទង ណាវ ហះ កា អើ ប័ប មូត សឿ យីស៊ូ អ៊ែ ពឹង មឿង ណោះ បក់ អន់ដា អ៊ែ កា ប៉ាណាំ គូប ប្រឹក៌ សារ ញ៉ា ឡាក់ អូ ត្រត់ ប្រឹក៌ (ប័រ ហៃ ២ កូរិនថូះ ២:១)។ ទីល នីណោះ វត៌ ប៉ូល កា ប្រាត់ សត់ត្រា ម៉ោញ ហ្គា ណាវ កាប ប៉ាំងអាល កា អន់ខៃ កាខាក់ (ប័រ ហៃ ២ កូរិនថូះ ២:៣-៤) ហះកា សត់ត្រា ណោះ អូ ទី កេះ ដេល។ កេះណោះ អើ ប្រើ ទីតុះ ឡាក់ ប្រឹក៌ ងារ អន់ខូ លូ អើ ឡាក់ ឡឹង លឿន ប៉ាក់ មឿង កូរិនថូះ ភឿ តង់ ពូ កាប៉ាថ អើ ទៅ ឡាក់ ប៉ាក់ មឿង ត្រុះ។ ផះ រ៉ាំងរ៉ាំង សាណាំ ៥៦ លើ កា ៥៧ ផះ អើ អ៊ែ ពឹង មឿង ត្រុះ ណោះ ទីតុះ កា សីត ឡឹង មឿង កូរិន ថូះ ទីប ទី សារ ដាក់ តាងៗ ឡឹង មូត សឿ យីស៊ូ ឡឹង ចារ ណោះ ឡាក់ រះ កា វត៌ ប៉ូល។ វត៌ ប៉ូល ហោក វត៌ កា ប្រាត់ សត់ត្រា ម៉ោញ ហ្គា ណាវ យី សត់ត្រា ទី ពៀរ ប៉ាហឿ កា មូត មឿង កូរិនថូះ។

សារ សាំខាន់ៗ

កាណុង សត់ត្រា ទី ម៉ោញ អា វត៌ ប៉ូល តង់ តាតស៊ិន សារ អន់ទៀតៗ កា ក្រុំ ហៀន សារ ប្រឹះ អ៊ែ ពឹង មឿង កូរិនថូះ អើ អន់តត់ ប៉ាតោ កា ពូ អន់ អ៊ែ កោប ដាក់ៗ អន់ យី លូ ឡាក់ កា ឡាក់ គន ប្រឹះ បិកកាតយ័។

វត៌ ប៉ូល រះ ឡឹង សារ ប៉ាកះ ក្រុំ កាណុង ក្រុំ ហៀន សារ ប្រឹះ។ អើ កា រះ ផា សារ សឿ សឿ យីស៊ូ អូ អេង កា សារ ចាប្រែប យីត គុន ប៉ាណូស អុះ លូ អូ ត្រត់ ញន កា ប៉ានីរ ពីរ កាង អូ កាប កេង ខាក់ ដេល។ សារ សឿ អា កើត ឡាច ឡឹង ប៉ាដាត ប៉ាលីង ប្រឹះ ឡាក់ តាត តាតារ ពុត ពៀក ប៉ាណូស លូ ប៉ាណាំ ប៉ាណូស អន់ មុត អន់ខូ លូ យីស៊ូ គ្រិះ ឡាក់ តើ លូ រ៉ុស សីត។ (១:១០-៤:២១)

វត៌ ប៉ូល កាប ប៉ាំង អាល មូត សឿ យីស៊ូ ឡាក់ ប្រឹក៌ យច លូ ប៉ានីរ ប្រឹះ។ កាណុង មូត សឿ យីស៊ូ ទី បក់ អន់ដា ភង គូប សោប បក់ អន់ ដា ប្រឹក៌ លូ អង់កាន លូ កាម៉ាក់ ឡាឡីក៌ ឡាឡាត៌។ (៥:១-៦:២០)

វត៌ ប៉ូល តើល សារ ពូ អំប័ញ្ញ ឡឹង ឡាបៀប អ៊ែ កោប បក់ ទី ខាប័ខូ លូ បក់ អ៊ែ ផោង។ សារ អា កើត ពីះ ញន កា បក់ អន់ដា បីដាយ ឡាក់ ប៉ាំងឡៃ ប៉ាណូស យី ពូ អូ អន់ មូត កាម៉ាក់ មូត អង់កាន ទី ត្លោ ទី កាម៉ាញ អុះ។ (៧:១-៤០)

វគ្គ ប៉ូល តើល សារ ពូ អំប៊ុញ ឡឺង សារ សា សាណា ឡាក់ ពូ សែន ហ៊ិប ប្រ្រៈ បឺត កេះ។ សារ អា កើត ឡាច់ ឡឺង មូត សៀ យឺស៊ូ បក់ អៃ អន់ខូ លូ មូត បក់ សៀ ប្រ្រៈ អន់ទៀត។ រ៉ាងហារ ណោះ បក់ សៀ ប្រ្រៈ អន់ ទៀត ពូ ខុ អ្យក់ សា សាណា ឡាក់ ពូ សែន ហ៊ិប ប្រ្រៈ បឺត កេះ។ នីថម មូត សៀ យឺស៊ូ ខឺន សា ដេល ប សាណា ពូ សែន ហ៊ិប ប្រ្រៈ បឺត ណោះ? (៨:១-១១:១)

វគ្គ ប៉ូល រ៉ះ ឡឺង ឡាបៀប ឡាក់ ដាក់ កាណុង ក្រុំ ហៀន សារ ប្រ្រៈ។ អើ រ៉ះ ឡឺង ឡាបៀប មូត សៀ យឺស៊ូ ត្រគ់ ប្រគី ពូយ ផះ អៃ ប៉ាតុំ គូប សោប សាំប្រៈ ប៉ានេ ប្រ្រៈ បិកកាតយឺ លូ ឡាបៀប ប្រគី ពូយ សារ ប៉ាដាត ប៉ា លឺង ប្រ្រៈ ប្រើ។ បក់ សៀ យឺស៊ូ ត្រគ់ ប្រគី គ្រឹប សារ ញន កា ពុត បិច ចៃ ភៀ តង គូប សោប អន់ កើត ដាក់។ (១១:២-១៤:៤០)

វគ្គ ប៉ូល រ៉ះ សារ ប៉ាណូស តោ កេះ ចឹង រឺស សឺត ណារ៉ុ។ តាម សារ អូ ហ្វ ង់ ហ្សាំង សាឡាច់ គុន សុនសាត ក្រិក អន់ខៃ យឺត ផា ប៉ាដាត ប៉ាលឺង សាំខាន់ ហ្វិត ពូ អូ សៀ អុះ ផា ឡាកោ ប៉ាងខ្មែ ប៉ាណូស តោ កេះ អូ រឺ ស សឺត ណារ៉ុ។ វគ្គ ប៉ូល កា រ៉ះ ប៉ាឡាក់ ផា ឡាកោ ប៉ាងខ្មែ ពិន ចឹង រឺស សឺត ណារ៉ុ ញន កា ឡាកោ យឺស៊ូ រឺស សឺត កេះ។ (១៥:១-៥៦)

វគ្គ ប៉ូល ប្រើ ពូ ឡឺង លៀន សាំរ៉ាប់ មូត ថុក ញ៉ាក លូ អន់តគ់ ប៉ាតោ ពូ ឡឺង សារ អន់ទៀត។ ណារ៉ុ។ (១៦:១-២៤)

១ អាញ សិច ប៉ូល ឡាក់ ប្រ្រៈ រឺស ប្រើ រ៉ះ ប៉ាតាង យឺស៊ូ គ្រិះ អាញ លូ មី សូសាតេន

២ ញិន ប៉ាហៀ សត់ត្រា អា អន់ កា ក្រុំ ហៀន សារ ប្រ្រៈ ពីង មឿង តួរិន ថ្ងៃ។ ប្រ្រៈ បិកកាតយឺ ប្រគី អន់ អន់ដឺស ដាក់ សាំរ៉ាប់ កា អើ ញន កា យឺស៊ូ គ្រិះ អើ កា រឺស អ្យក់ អន់ដឺស ប្រគី ប៉ាសុន អើ អន់ខូ លូ មូត បក់ អៃ គ្រឹប ចារ ឡាក់ មន់ អើ យឺស៊ូ គ្រិះ ឡាក់ ពី តាំងឡា អន់ខៃ លូ ពី តាំងឡា ពិន ដេល។

៣ អន់ ប្រ្រៈ បិកកាតយឺ ឡាក់ ពី ពិន លូ យឺស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ដឺស លូ អន់ សារ សាណុក សារ៉ាក កា អន់ដឺស។

សារ វគ្គ ប៉ូល ហោក កា ប្រ្រៈ

៤ អាញ ប៉ានេ ប្រ្រៈ បិកកាតយឺ លើយ ខង អើ ដាក់ ពុត កា អន់ដឺស ញន កា យឺស៊ូ គ្រិះ

៥ យឺ អើ អន់ សារ ដាក់ គ្រឹប នែវ កា អន់ដឺស ញន កា យឺស៊ូ អើ អន់ អន់ ដឺស ទី ប៉ានីរ ពីរ កាង លូ អូ ហ្វ ង់ អៀង សារ។

៦ សារ ប្រ្រឹះ អន់ អា ប្រឹក្តិ អន់ អន់ដីស អ្នក អន់តត់ ជា សារ រះ ឡើង យីស៊ូ គ្រិះ អា ត្រក់ តាទី៥។

៧ ខ អា ហង បះ ផះ អន់ដីស អ្នក ក្បាត់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ពិះ ទីល អន់ដីស អ្នក ទី ខ្លះ សារ អ្នក ឡាក់ ប្រ្រឹះ អន់ តាងៗ ឡើង គូប សោប ណោះ អុះ។

៨ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ចឹង ប្រឹក្តិ អន់ អន់ដីស ដាម អត់ លើយ ទីល ឡុច អន់ដីស អ្នក ទី ថូត ញ៉ា អុះ ប៉ាក់ ដាវ អែ ជីវ ទៀ។

៩ ប្រ្រឹះ បិកកាតយី ទី ពុត ដាក់ ត្រង់ អែ ប្រើ អន់ដីស ប្រឹក្តិ គូប លូ គន អែ យី យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

សារ តាប៉ុញ តាប៉ាក់ កាណុង ក្រំ ហៀន សារ ប្រ្រឹះ:

១០ អី អុះ មី កិញ អៀ អា អាញ ប៉រ អន់តត់ ប៉ាតោ កា អន់ដីស ញន អំរ៉ាញ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន អន់ដីស ត្រក់ អែ ពុត លូ គូប សោប ដៃ អន់ ក្លះ ក្លាយ គូប សោប ត្រក់ អន់ ទី ពុត យឹត ដឹង ម៉ោញ។

១១ អី អុះ មី អាញ កាតាំង ឡើង គូប ខ្លួន រះ កា អាញ ជា កាណុង កាំឡាំង អន់ដីស ទី សារ តាប៉ុញ តាប៉ាក់ លូ គូប សោប។

១២ កាំឡាំង អន់ដីស បក់ អន់ដា កាប ជា «អាញ សិះ ប៉ូល» បក់ អន់ដា ជា «អាញ សិះ អាប៉ូឡូ» បក់ អន់ដា ជា «អាញ សិះ ពេត្រុះ» បក់ អន់ដា ជា «អាញ សិះ ប្រ្រឹះ គ្រិះ»។

១៣ ញ៉ា យីស៊ូ គ្រិះ ផែក ឡាកោ អែ អៀង ចានែក ប? ញ៉ា ប៉ូល ប ពូ ប៉ង ពីង អ៊ឹង គឹង ប៉ាតាង អន់ដីស? ញ៉ា អន់ដីស ហុំ ទៀក អន់ កេះ ប៉ាសុន ប៉ូល ប?

១៤ អាញ ហោក រីត កា ប្រ្រឹះ បិកកាតយី ខង អាញ អ្នក ទី ប៉ាំងហុំ បក់ ពៀ អុះ កាណុង កាំឡាំង អន់ដីស ណោះ អាញ ប៉ាំងហុំ ដឹង កា គ្រិសាប៉ុះ លូ កែ យុះ ណោះ ហង។

១៥ ខ អា ហង បះ អ្នក ទី ពៀ ជា អាញ ប៉ាំងហុំ អែ អន់ កេះ ប៉ាសុន អាញ អុះ។

១៦ អាញ កា ប៉ាំងហុំ កាំឡាំង ហី សាទេផាណះ ដេល ហះកា កាយ ឡើង ណោះ ណារ អាញ អ្នក អ្នក អន់តត់ កា អាញ ប៉ាំងហុំ ពូ អន់ទៀត ណារ អុះ។

១៧ យីស៊ូ គ្រិះ អ្នក ប្រើ អាញ ឡាក់ ប៉ាំងហុំ ពូ អុះ យី អែ ប្រើ អាញ ចាក រះ សារ ដាក់ ឡើង អែ។ ហះកា អ្នក ត្រក់ រះ ញន កា ប៉ានីរ ពីរ កាង ហ្សាំង សាឡាច់ អាញ ទៅ អុះ អ្សត ផែក សារ យីស៊ូ គ្រិះ តៅ ពីង អ៊ឹង គឹង កើត អ្នក ទី ខា។

សារ អំរ៉ាញ អីញ លូ សារ ហ្សាំង សាឡាច់ ម៉ះ យីស៊ូ គ្រិះ:

១៨ ម្ចាស់ បក់ ត្រង់ តោ រ៉ាយ តោ រ៉ុង អន់ខែ ជា សារ យីស៊ូ គ្រិះ តោ ពឹង អ៊ឹង គឹង យី សារ ម្ចាស់ អន់ទ្រុយ ហះកា កាប៉ាច់ ពិន ឡាក់ ប្រ្លឹះ ផះ តង់ អន់ រ៉ាវ៉ាច់ ឡឹង សារ យថ យី ពិន ជា សារ អំរ៉ាញ អីញ ឡឹង ប្រ្លឹះ បិកកាតយ័

១៩ ខង ទី សារ ពូ ប្រាត់ រ៉ះ កាណុង ជាប់ ប៉ានីរ ប្រ្លឹះ ផាះ

«អាញ ចឹង ថាំឡាយ សារ ហ្សាំង សាឡាច់ អន់ខែ ណោះ លូ ចឹង ប្រ័តី អន់ សារ អន់ខែ អូ ហ្លង់ ណោះ អន់ ហ្សឹង ហ្សើត ទិ ដេល»* ។

២០ ទីល នីណោះ ម្ចាស់ បក់ ហ្សាំង សាឡាច់ ម្ចាស់ ណែយូ ប៉ាង ហៀន ចាបាប់ លូ ម្ចាស់ បក់ កាប ចាជៀក ឡាណៀក ពឹង អង់កក់ តេះ អា អន់ខែ ប្រ័តី ញ៉ា កា អូ កើត អុះ ខង ប្រ្លឹះ បិកកាតយ័ ប្រ័តី អន់ កា ពុត សាឡាច់ សាឡាង ម៉ះ ប៉ាណូស កើត ងំល់ អន់ទ្រុយ។

២១ ញុន កា ប្រ្លឹះ ហ្សាំង សាឡាច់ បះ អើ ប្រ័តី អន់ ប៉ាណូស អូ អូ អន់ហ្គាល់ អើ ញុន សារ ហ្សាំង សាឡាច់ ពូ ទៅ អុះ ខ អា ហង បះ ប្រ្លឹះ បិកកាតយ័ ប៉ាញ្ញី ពុត តង់ ទិ ម្ចាស់ បក់ សៀ អើ ញុន កា សារ ញីន រ៉ះ ឡាក់ ពូ ជា សារ ម្ចាស់ អន់ ទ្រុយ។

២២ សុនសាត អ៊ីស្រាអែល បិច បំបំ សារ អំរ៉ាញ អីញ កេង ខាក់ កាប៉ាច់ សុន សាត ក្រិក បិច បំបំ សារ ហ្សាំង សាឡាច់។

២៣ ហះ កា ញីន រ៉ះ ជា បក់ ប្រ្លឹះ រឿស អន់ ប្រ័តី សា ដាច់ តោ ពឹង អ៊ឹង គឹង។ សារ ញីន រ៉ះ អា ប្រ័តី អន់ សុនសាត អ៊ីស្រាអែល អូ ចៃ សៀ កាប៉ាច់ សុនសាត អន់ទៀត យីត ជា សារ អន់ទ្រុយ។

២៤ ហះកា កាប៉ាច់ ពិន ឡាក់ ប្រ្លឹះ បិកកាតយ័ រឿស អ្សក់ ទីប សុនសាត អ៊ីស្រា អែល ទីប សុនសាត ក្រិក ពិន ជា យីស៊ូ គ្រិះ ឡាក់ សារ អំរ៉ាញ អីញ លូ សារ ហ្សាំង សាឡាច់ ម៉ះ ប្រ្លឹះ បិកកាតយ័

២៥ ខង សារ ញ៉ា ឡាក់ ប៉ាណូស យីត ជា សារ ប្រ្លឹះ អន់ទ្រុយ យី ដាក់ ហ្គិត ឡឹង សារ សាឡាច់ សាឡាង ម៉ះ ប៉ាណូស សារ ញ៉ា ឡាក់ ប៉ាណូស ជា សារ អូ គីត អូ ខា ម៉ះ ប្រ្លឹះ យី ទី អំរ៉ាញ ហ្គិត ឡឹង ប៉ាណូស ដេល។

២៦ អី អុះ មី អន់ដីស កា បំបំ ដេល ទិ ម្ចាស់ បក់ ប្រ្លឹះ រឿស អ្សក់ អូ សូរ ទី ប៉ាណូស ហ្សាំង សាឡាច់ គុន ប៉ាណូស អុះ កា អូ សូរ ទី ម្ចាស់ ប្រ័តី កាន រ៉ាតីស លូ ម្ចាស់ លៅ លែង សិច ដេល។

២៧ ប្រ្លឹះ បិកកាតយ័ រឿស អ្សក់ ម្ចាស់ បក់ កាតូល ងំល់ លូ ម្ចាស់ បក់ អូ ទី អំរ៉ាញ ពឹង អង់កក់ តេះ អា ភៀ ប្រ័តី អន់ ម្ចាស់ បក់ ហ្សាំង សាឡាច់ លូ ម្ចាស់ បក់ កេង ខាក់ អន់ អន់ខែ តាយ្យស។

* ១:១៩ ១:១៩ សារ អា ឡាច់ ឡឹង អេសាយ ២៩:១៤។

២៨ ប្រ្លឹះ បិកកាតយ័ រឿស អ្យក់ ម្នត បក់ អូ គីត អូ ខា ប៉ាណូស ដោច ដាច លូ ម្នត បក់ ពូ បីដាយ ពីង អង់កក់ តេះ អា ភៀ តាត់ តាយូស ម្នត បក់ កានីត កានោរ។

២៩ ទីល នីណោះ អូ ទី ប៉ាណូស ពៀ ចឹង អូ អ្នត់ អេង ហះ ដីរ ប្រ្លឹះ អុះ។

៣០ ញន កា ប្រ្លឹះ ហង បះ អន់ដីស ទី ម៉ុត អ្នែ អន់ខូ លូ យីស៊ូ គ្រិះ អែ ប្រ្លឹក អន់ អន់ដីស កើត ហ្យាំង សាឡាច់ ឡាក់ ពីះ ឡឹង ប្រ្លឹះ បិកកាតយ័ អែ កា ប្រ្លឹក អន់ ពិន កើត ដាក់ ត្រង់ លូ ហាយ ពិន អន់ រ៉ាវ៉ាច់ ឡឹង សារ យច

៣១ ភៀ អន់ ត្រត់ ពូយ សារ ពូ ប្រាត់ រះ ផា «ពៀ បិច អ្នត់ អេង ត្រត់ អ្នត់ អេង ដឹង កា ងារ ប្រ្លឹះ បិកកាតយ័ ណោះ ហង»†។

២

សារ រត់ ប៉ូល រះ ដឹង សារ យីស៊ូ តៅ ពីង អ្នឹង គឹង

១ អី អុះ ម៉ិ ផះ អាញ ឡាក់ រះ ឡឹង សារ អោន សាគីម ម៉ះ ប្រ្លឹះ បិកកាតយ័ កា អន់ដីស ពៃ អូ ត្រត់ អាញ កាប ញន កា អាញ ទី ប៉ានីរ ពីរ កាង ហ្យាំង សា ឡាច់ កេង ខាក់ ឡឹង អាញ ទៅ អុះ

២ ខង ផះ អាញ អ្នែ អន់ខូ លូ អន់ដីស ណោះ អាញ អូ បិច អូ ឡឹង សារ ញ៉ា អុះ យី អាញ បិច កា អូ ដឹង សារ យីស៊ូ គ្រិះ លូ សារ អែ តៅ ពីង អ្នឹង គឹង ណោះ ហង។

៣ ផះ អាញ អ្នែ អន់ខូ លូ អន់ដីស អាញ អូ ត្រះ អូ ចូន ទីប ទី សារ អ្យត រ៉ាវ៉េ ត កាខាក់ ដេល។

៤ អាញ រះ សារ ដាក់ ណោះ អូ ត្រត់ អាញ អូ កាប ប៉ាញសុះ អន់ដីស ញន កា ប៉ានីរ អាញ ហ្យាំង សាឡាច់ ណោះ អុះ យី ប៉ាដាត់ ប៉ាលឹង ប្រ្លឹះ តាំបាង សារ អំរ៉ាញ អីញ ម៉ះ អែ

៥ ភៀ ជែ អន់ សារ អន់ដីស សៀ ម៉ឹង សារ ហ្យាំង សាឡាច់ ម៉ះ ប៉ាណូស យី ត្រត់ ម៉ឹង សារ អំរ៉ាញ អីញ ម៉ះ ប្រ្លឹះ បិកកាតយ័។

សារ ហ្យាំង សាឡាច់ ឡាច់ ឡឹង ប៉ាដាត់ ប៉ាលឹង ប្រ្លឹះ

៦ ហះកា កាណុង កាំឡាំង បក់ សៀ ដាក់ កេះ ញីន អន់តត់ ប៉ាតោ ពូយ សារ ហ្យាំង សាឡាច់ ដេល ហះកា អូ ត្រត់ ហ្យាំង សាឡាច់ គុន ប៉ាណូស លើ គុន ម្នត ម៉ែត ណាំផា ពីង អង់កក់ តេះ អា ឡាក់ ចឹង ហ្យឹង ហៀត ណោះ អុះ

៧ យី ញីន អន់តត់ ប៉ាតោ ពូយ សារ ហ្យាំង សាឡាច់ ឡឹង ប្រ្លឹះ ឡាក់ សារ អោន សាគីម អែ យីត អន់ទ្រូល ឡឹង កើត តេះ ប្លែង ពៃ កេះ ភៀ សារ៉ាប អន់ សារ ដាក់ កេង ខាក់ កា ពិន។

† ១:៣១ ១:៣១ បំរែ ហៃ យេរេមៀ ៩:២៤។

៨ កាណុង កាំឡាំង ម្នាក់ ម៉ែត ណាំផា ប៉ាណូស ពីង អង់កក់ តេះ អា អូ ទី បក់ ចំ ម៉ោញ អូ អន់ហ្គាល់ សារ អោន សាគីម ម៉ះ ប្រ្រៈ ណោះ អុះ។ ផា ពូ អន់ហ្គាល់ យី ពូ អូ ប៉ាន់តើ អុះ តាំងឡា តាតារ ក្លាក់ ដាក់ ឡាយ៉ាម៉។

៩ ហះកា កាណុង ផាប ប៉ានីវ ប្រ្រៈ ទី ប្រាក់ រ៉ះ ផាះ

«អូ ទី ញី ហៃ ប៉ប៉

អូ ទី ញី សាំយ៉ាំង កាតាំង

ពូ ទិឌូ កា យីត អូ តាលុះ ដេល

សារ ញ៉ា ឡាក់ ប្រ្រៈ បិកកាតយី ទ្រៀម គម សាំរ៉ាប់ កា ម្នាក់ បក់ ប៉ិច ចៃ កា អើ»*។

១០ ប្រ្រៈ តាំបាង អន់ ពិន ប៉ប៉ សារ ទិណោះ ញុន កា ប៉ាង៉ាត់ ប៉ាលីង អើ ខង ប៉ាង៉ាត់ ប៉ាលីង ប្រ្រៈ អូ ហ្លង់ គ្រីប សារ ទិណោះ យី សារ ប្រ្រៈ បិកកាតយី គម កាណុង ពុត ពៀក កា ប៉ាង៉ាត់ ប៉ាលីង ប្រ្រៈ អូ ហ្លង់ ដេល។

១១ កាប៉ាច ប៉ាណូស ពីង អង់កក់ តេះ អា អូ ទី ញី អូ អន់ហ្គាល់ ពុត ពៀក អើ អុះ កាយ ឡឹង ប៉ាង៉ាត់ ប៉ាលីង ឡាក់ អៃ កាណុង ឡាកោ អើ ទៅ។ ប្រ្រៈ កា និះទៅ ដេល អូ ទី ញី អូ ហ្លង់ ឡឹង ពុត ពៀក អើ អុះ កាយ ឡឹង ប៉ាង៉ាត់ ប៉ាលីង អើ ទៅ។

១២ កាប៉ាច ពិន ប្រ្រៈ អូ អន់ ប៉ាង៉ាត់ ប៉ាលីង ឡាក់ ឡាច ឡឹង អង់កក់ តេះ អា អុះ យី អើ អន់ ប៉ាង៉ាត់ ប៉ាលីង ឡឹង អើ ទៅ ភៀ អន់ អូ អន់ហ្គាល់ ឡឹង សារ ញ៉ា ឡាក់ ប្រ្រៈ ប្រើកំ សាំរ៉ាប់ កា ពិន។

១៣ ញីន អន់តត់ ប៉ាតោ ពូយ សារ ទិ អា ហង ញីន អូ កាប គុន ហ្សាំង សាឡាច ឡាក់ ប៉ាណូស បាំងហៀន ណោះ អុះ យី ញីន កាប ពូយ សារ ញ៉ា ឡាក់ ប៉ាង៉ាត់ ប៉ាលីង ប្រ្រៈ បាំងហៀន។ ញីន រ៉ះ ប៉ាឡាក់ ឡឹង សារ តាទីច ឡឹង ប៉ាង៉ាត់ ប៉ាលីង ប្រ្រៈ កា ម្នាក់ បក់ ទី ប៉ាង៉ាត់ ប៉ាលីង ប្រ្រៈ។

១៤ ហះកា ប៉ាណូស បក់ អូ សៀ ប្រ្រៈ អន់ខៃ អូ អូ អ្សក់ សារ ញ៉ា ឡឹង ប៉ាង៉ាត់ ប៉ាលីង ប្រ្រៈ អុះ ខង អន់ខៃ យីត ផា សារ ទិណោះ យី សារ អន់ទ្រុយ។ អន់ ខៃ អូ ហ្លង់ សារ ញ៉ា អុះ ទី ដឹង ប៉ាង៉ាត់ ប៉ាលីង ប្រ្រៈ ណោះ ហង ចឹង ប្រើកំ អន់ ពូ អូ យីត ចាជ្រែប ផា សារ ទិណោះ ត្រត់ តាទីច។

១៥ កាប៉ាច ម្នាក់ បក់ ទី ប៉ាង៉ាត់ ប៉ាលីង ប្រ្រៈ អន់ខៃ អូ យីត ចាជ្រែប អន់ ហ្លង់ គ្រីប សារ ហះកា ម្នាក់ បក់ អូ សៀ ប្រ្រៈ អូ ទី ញី ចឹង អូ យីត អន់ ហ្លង់ ឡឹង

* ២:៩ ២:៩ សារ អា ឡាច ឡឹង អេសាយ ៦៤:៤។

ពុត ម្នាក់ បក់ ទី ប៉ាងាត់ ប៉ាលីង ប្រ្រឹះ ណោះ អុះ

១៦ ខង កាណុង ផាប់ ប៉ានីរ ប្រ្រឹះ ទី ប្រាត់ រះ ផា «ព្យៃ អ្នក អន់ហ្គាល់ ពុត ខំយី ត ប្រ្រឹះ បិកកាតយ័ ? ព្យៃ អ្នក អន់តត់ ប៉ាតោ កា អែរ ?»† ហះកា កាប៉ាថ ពិន យី ពិន ទី ខំយីត ម៉ះ យីស៊ូ គ្រិះ កេះ។

៣

សារ តាប៉ុញ តាប៉ាក់ កាណុង ក្រំ ហៀន សារ ប្រ្រឹះ

១ អី អុះ ម៉ី អាញ អ្នក កាប លូ អន់ដីស ឡាក់ កា អាញ កាប លូ ម្នាក់ បក់ ទី ប៉ាងាត់ ប៉ាលីង ប្រ្រឹះ ណោះ អុះ យី ត្រត់ កាប ឡាក់ កា កាប លូ ប៉ាណូស ដោច ដាច លើ ឡាក់ កា កាប លូ ម្នាក់ សាស្វា អង់កះ សៀ យីស៊ូ គ្រិះ។

២ ផះ ណោះ ពែ អាញ អន់ ទៀក តុះ កា អន់ដីស អែត អាញ អ្នក អន់ សាណា កា អន់ដីស សា អុះ ខង អន់ដីស បើ អ្នក សា។ យី កិញ អៀ អា កាតាម កា អន់ដីស បើ អ្នក សា និះទៅ ដេល

៣ ខង ពុត ពៀក អន់ដីស ឡាក់ កា ប៉ាណូស ដោច អន់ដីស អែត កា សាណាំង សាណើស កា គូប សោប លូ តាប៉ុញ តាប៉ាក់ ក្លះ គូប សោប ដេល ទីល នី ណោះ អាញ ប៉ប ផា អន់ដីស អែត ទី ពុត ពៀក ឡាក់ កា ប៉ាណូស ដោច លូ ប្រឹក ព្យៃ ឡាបៀប ប៉ាណូស និះទៅ ដេល។

៤ ផះ បក់ អន់ដា កាប ផា «អាញ សិះ ប៉ូល» បក់ អន់ដា ផា «អាញ សិះ អា ប៉ូឡុះ» សារ ណោះ ប្រឹក អន់ អ្នក អន់តត់ ផា អន់ដីស អែត ឡាបៀប ប៉ាណូស ដោច តាទីច ហង។

៥ អាប៉ូឡុះ ប៉ាណូស នីចម៍ ? អាញ អា ប៉ាណូស នីចម៍ ? ញីន ក្រាន់ កា ប្រឹក ង៉ារ ប្រ្រឹះ ភៀ ប៉ាណាំ អន់ អន់ដីស សៀ។ ញីន ម៉ោញ ដូរ ៗ ប្រឹក ង៉ារ ញ៉ា ឡាក់ កា ប្រ្រឹះ ប្រើ ណោះ ហង។

៦ អាញ តប់ កេះណោះ អាប៉ូឡុះ ជ្រោ ហះកា ប្រ្រឹះ បិកកាតយ័ ឡាក់ ប្រឹក អន់ ហិន។

៧ ទីល នីណោះ បក់ តប់ លូ បក់ ជ្រោ អ្នក សាំខាន់ អុះ យី ប្រ្រឹះ បិកកាតយ័ ឡាក់ ប្រឹក អន់ ហិន ណោះ ហង ឡាក់ សាំខាន់។

៨ បក់ តប់ លូ បក់ ជ្រោ អ្នក យច គូប សោប អុះ យី យីត ដឹង ម៉ោញ ណោះ ហង។ ញីន ចឹង ទី ខា តាម ង៉ារ ឡាក់ ញីន ប្រឹក ណោះ ហង

៩ ខង ញីន ឡាក់ ប៉ាណូស ប្រឹក ង៉ារ អន់ខូ លូ ប្រ្រឹះ បិកកាតយ័ អន់ដីស ពៀប ឡាក់ កា មីរ ប្រ្រឹះ បិកកាតយ័ លូ ហី ឡាក់ អែរ ប្រឹក។

† ២:១៦ ២:១៦ សារ អា ឡាច ឡឹង អេសាយ ៤០:១៣។

១០ ញួន កា ប្រ្រឹះ ដាក់ ពុត អាញ ទី ងារ ប្រឹគី ពៀប ឡាក់ កា វ៉ាគីយ ប្រឹគី ហី ត្រះ កាខាក់ អាញ ចែត ជុងតាង កេះណោះ ទី ម៉ោញ ដូវ ណារ្ណ ប្រឹគី ហី អំ បាំង ជុងតាង ណោះ។ ហះកា បក់ ចំ ប្រឹគី ហី ណោះ បក់ ណោះ ត្រគ់ ឡាក់ ង ឡឹង ឡាបៀប អើ ប្រឹគី

១១ ខង អូ ទី ពៀ ចឹង អូ ចែត ជុងតាង អន់ទៀត ម៉ោញ ណារ្ណ អុះ កាយ ឡឹង ជុងតាង ឡាក់ ទី ចែត កេះៗ ណោះ ជុងតាង ណោះ យី យីស៊ូ គ្រិះ។

១២ ផា ពៀ អ្យក់ ម៉ាស ប្រាក់ តាយ៉ាល់ អ៊ឹង ជៀ លើ វ៉ាសិម ភៀ ប្រឹគី អំបាំង ជុងតាង អា

១៣ ប៉ាក់ ដាវ ប្រ្រឹះ បិកកាតយ័ តាត់ស៊ិន សារ ចែត ថូត ប៉ាណូស ទៀ ណោះ ចឹង បប័ ឡាក់ៗ ហង ងារ ឡាក់ ពូ ប្រឹគី ណោះ ខង ដាវ ណោះ ចឹង ពីះ ទីល ទីប អុញ អុញ ណោះ ចឹង សាត់ លុង ងារ ឡាក់ ពូ ប្រឹគី ណោះ។

១៤ ផា ហី ពូ ប្រឹគី ពីង ជុងតាង ណោះ អុញ អូ សា បក់ ណោះ ចឹង ទី ខា។

១៥ ផា ហី ពូ ប្រឹគី ណោះ អុញ សា បក់ ណោះ អូ ទី ខា អុះ ហះកា អើ ចឹង វ៉ាវ៉ាច់ ឡាកោ ឡាក់ កា សាតាក់ ឡាច់ ឡឹង អុញ។

១៦ ញ៉ា អន់ដីស អូ អូ ប កា អន់ដីស យី រោង វ៉ាម៉ះ ប្រ្រឹះ បិកកាតយ័ ? ញ៉ា អន់ដីស អូ អូ ប កា ប៉ាដាត់ ប៉ាលីង ប្រ្រឹះ មុត អៃ ពីង អន់ដីស ?

១៧ ពៀ ប្រឹគី អន់ រោង វ៉ាម៉ះ ប្រ្រឹះ អា ទី សារ អូ ដាក់ យី ប្រ្រឹះ ចឹង ថាំឡាយ ប៉ាណូស ណោះ ដេល ខង រោង វ៉ាម៉ះ អា ឡាក់ រោង វ៉ាម៉ះ ដាក់ សាំវ៉ាប កា ប្រ្រឹះ យី អន់ដីស អា ហង ឡាក់ រោង វ៉ាម៉ះ ប្រ្រឹះ អា។

១៨ ដៃ ប៉ាងល់ ឡាកោ ទៅ ដៃ ផា ទី ពៀ កាណុង កាំឡាំង អន់ដីស អើ សា មីគី ផា អើ ហ្យាំង សាឡាច់ គុន ប៉ាណូស ពីង អង់កក់ តេះ អា បក់ ណោះ ត្រគ់ ប្រឹគី ឡាក់ កា ប៉ាណូស អូ ហ្លង់ អូ ហ្វី ហី ភៀ អន់ កើត ប៉ាណូស ហ្យាំង សា ឡាច់ តែង ប្រ្រឹះ

១៩ ខង ប្រ្រឹះ បិកកាតយ័ ផា សារ ហ្យាំង សាឡាច់ គុន ប៉ាណូស ពីង អង់កក់ តេះ អា យី សារ អន់ទ្រុយ ឡុត ឡាក់ កា សារ ពូ ប្រាត់ រ៉ះ ផា «ប្រ្រឹះ អ្យក់ សារ ប៉ាញ៉ា ប្លាច់ ម៉ះ មួត ហ្យាំង សាឡាច់ ភៀ ចែត ថូត អន់ខែ ទៅ»*។

២០ ទី សារ ម៉ោញ ណារ្ណ ប្រាត់ រ៉ះ ផា «ប្រ្រឹះ បិកកាតយ័ អូ ទី ឡឹង ពុត ខំយឹត មួត ហ្យាំង សាឡាច់ ណោះ អើ ផា អូ ទី ខា ញ៉ា អុះ»†។

២១ ទីល នីណោះ ដៃ អន់ បក់ ពៀ អ្នាក់ អេង ផា ឡាកោ សិះ ប៉ាណូស ណោះ លើ ប៉ាណូស អា។ កាណាត់ ញ៉ាៗ ទីណោះ ស៊ុត កា ម៉ះ អន់ដីស ទៅ

* ៣:១៩ ៣:១៩ សារ អា ឡាច់ ឡឹង យ៉ូប ៥:១៣។ † ៣:២០ ៣:២០ សារ អា ឡាច់ ឡឹង ផាប អញសើ ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ៩៤:១១។

២២ យ្នី: ប៉ូល លើ អាប៉ូឡូ: លើ ពេត្រុ: យ្នី: អង់កក់ តេះ អា លើ អាញ រ៉ូស លើ សារ តៅ យ្នី: ដាវ អា លើ ដាវ តែង ម៉ាត់ ទៀ កាតាម ស៊ុត កា ម៉ះ អន់ដីស ដេល។

២៣ ហះកា អន់ដីស ភៀ កា យីស៊ូ គ្រិ: យីស៊ូ គ្រិ: ភៀ កា ប្រ្នី: បិកកាតយ្នី។

៤

សារ ម្មត រ៉ះ ប៉ាតាង យីស៊ូ

១ ទីល នីណោះ អន់ដីស ត្រត់ យីត ផា ញីន បក់ ប្រតី ង៉ាវ កា យីស៊ូ គ្រិ: លូ បក់ ប្រ្នី: ប្រើ រ៉ះ ឡឹង សារ អោន សាគីម ម៉ះ អើ។

២ បក់ រ៉ះ ណោះ ត្រត់ ទី ពុត ដាក់ ត្រង់ កាណុង ង៉ាវ ណោះ។

៣ កាប៉ាច់ អាញ យ្នី: អន់ដីស លើ ប៉ាណូស ញើ បិច កាប កា អាញ ផា ប៉ាណូស នៃ នីចម កាតាម កា អាញ អូ រ៉ុន វ៉ាយ អុះ។ អាញ កា អូ ផា កា ឡូ កោ អាញ ទៅ នីចម ដេល។

៤ កាណុង ពុត អាញ អាញ អូ បប័ សារ យច ញ៉ា អុះ ហះកា អូ ត្រត់ ញន កា សារ អាញ អូ ហ្លង់ អា អុះ ប្រតី អន់ អាញ ដាក់ ត្រង់ យី ប្រ្នី: បិកកាតយ្នី ឡាក់ តាត់ស៊ុន សារ កា អាញ។

៥ ទីល នីណោះ អន់ដីស ដៃ តាត់ស៊ុន សារ កា គូប សោប អន់ទ្រូល ឡឹង ដាវ កាំឡុត់ ត្រត់ ក្បាត់ យីស៊ូ ឡាក់ ពី តាំងឡា ពិន ជីវ ទៀ ហិ យី អើ ចឹង អ្យក់ ទិ សារ ញ៉ា ឡាក់ ពូ ប្រតី ពីង ចារ ម៉ាម៉ាង អ្យក់ អន់ ពីង ចារ តាតារ លូ ចឹង រ៉ះ អន់ ពូ អូ ឡឹង សារ ញ៉ា ឡាក់ ប៉ាណូស យីត កាណុង ពុត។ ផះ ណោះ ប្រ្នី: បិក កាតយ្នី ចឹង ប៉ានេ ពូ តាម សារ ឡាក់ ពូ ប្រតី។

៦ អី អុះ មី អាញ អ្យក់ សារ អាប៉ូឡូ: លូ សារ អាញ ទៅ ពី: រ៉ះ កាប ប៉ាន់ដីប សារ៉ាប់ កា អន់ដីស ភៀ អន់ ហ្លង់ ឡឹង សារ ពូ រ៉ះ ផា «ដៃ ប្រតី ញ៉ា ហ្វាស ឡឹង សារ ប្រាត់ ពីង ផាប ប៉ានីវ ប្រ្នី:» ភៀ ដៃ អន់ ទី បក់ ញើ អ្នាត់ អេង សោម បក់ អន់ដា អូ ណីស កា បក់ អន់ដា ដេល។

៧ ទី សារ ញ៉ា ឡាក់ ប្រតី អន់ ម៉ោញ ដូវ កាណុង កាំឡាក់ អន់ដីស ដាក់ ហ្និត ឡឹង ម៉ោញ ដូវ ណាវ? ទិ សារ ញ៉ា ឡាក់ អន់ដីស ទី ណោះ ស៊ុត កា ឡាច់ ឡឹង ប្រ្នី: បិកកាតយ្នី ឡា។ ផា ប្រ្នី: អន់ កា អន់ដីស នីអៀ ខ ញ៉ា បះ អន់ ដីស អ្នាត់ ឡាកោ ប្រតី ឡាក់ កា សារ ណោះ កើត ឡាច់ ឡឹង ឡាកោ អន់ដីស ទៅ នីណោះ?។

៨ អន់ដីស ផិត កេះ។ អន់ដីស កា ប្រ្នី: ប៉ាតូរង កេះ ដេល។ អន់ដីស ម៉ុត រ៉ាំងហៃ រ៉ាំងឡា កេះ ហះកា ញីន អូ ទី ម៉ុត រ៉ាំងហៃ រ៉ាំងឡា អុះ។ * អាញ បិច

* ៤:៨ ៤:៨ រត់ ប៉ូល កាប ប៉ាឡូរ កា អន់ខេ យី ពូយ ប៉ានីវ អន់ខេ ទៅ។

អន់ អន់ដីស ម៉ុត រាំងហៃ រាំងខ្យា តាទីច ហង ភៀ អន់ ញីន ទី រាំងហៃ រាំងខ្យា អន់ខ្ព លូ អន់ដីស ដេល។

៩ តាម អាញ យីត ប្រ្រៈ បិកកាតយ័ អន់ ញីន ឡាក់ រ៉ះ ប៉ាតាង យីស៊ូ អន់ ញីន ចិ ឡឹង ពូ ពៀប ឡាក់ កា ប៉ាណូស ពូ ត្រត់ ប៉ាន់តោ ពីង អន់តិក់ ឡាន អន់ ពូ ទិខ្ព ហៃ ទីប បិយ ប្រ្រៈ ទីប ប៉ាណូស។

១០ ញីន ឡាក់ ប៉ាណូស កាតូល័ ងល់ ញាន កា យីស៊ូ គ្រិះ កាប៉ាច់ អន់ដីស យី ប៉ាណូស ហ្សាំង សាឡាច់ អន់ខ្ព លូ យីស៊ូ គ្រិះ។ ញីន ឡាក់ ប៉ាណូស អូ គ្រុះ អូ ត្រាន ហះកា អន់ដីស ទី សាង កេង ខាក់ ទីប ពូ អ្សិល កូត ដេល ហះ កា ញីន ពូ បីដាយ។

១១ ទីល រ៉ប់ ដាវ អា ញីន អ្នែ កា ឡាយុត លូ ប្រើង ទៀក ញីន អូ ទី ខោ អាវ កាសិប ពៀត ទីប ពូ ពិត ពូ តាប៉ះ។ ញីន កា ចាក វីរ៉ាច អូ ទី ចារ អ្នែ និះទៅ ដេល។

១២ ញីន ប្រ័ត ដាវ សិម ឡាកោ តុត ក្លែវ លូ សាង ឡាកោ ទៅ។ ផា ពូ ត័ ប៉ា ស្សាប កា ញីន ញីន កា អ្នែ កាប ដាក់ ប៉ានីរ កា ពូ ផា ពូ ប្រ័ត បាប ញីន យី ញីន អ្នែ នីណោវ ហង។

១៣ ផា ពូ ព្រោម ញីន ញីន កាប ដាក់ កាប ប៉ាឡឹង ឡោម ពូ។ ញីន ពៀប ឡាក់ កា សាកាត់ កាតាវ ពូ ម៉ាម អ្នាត អូ ទី ពៀ បិច កាកាប លូ ញីន អុះ លើយ ទីល រ៉ប់ ដាវ អា។

១៤ អាញ ច្រាត់ សារ ទី អា ប៉ាហ្សើ អន់ កា អន់ដីស អូ ត្រត់ អាញ បិច កា អន់ ដីស តាយូស អុះ យី បិច អន់តត់ ប៉ាតោ កា អន់ដីស ឡាក់ កា អន់តត់ ប៉ាតោ កា គន អាញ បិច ចៃ ដេល។

១៥ យ័ះ អន់ដីស ទី ណោយូ អៀង ម៉ោញ មីន ដូវ ឡាក់ បាំងហៀន ឡឹង សារ យីស៊ូ គ្រិះ កាតាម ហះកា អន់ដីស អូ ទី ពី អៀង អុះ យី ទី ដឹង អាញ អា ហង ឡាក់ កេះ ពី អន់ដីស តែង យីស៊ូ គ្រិះ ញាន កា សារ ដាក់ ឡឹង អើ។

១៦ ទីល នីណោវ អាញ ប័រ អន់តត់ ប៉ាតោ កា អន់ដីស អន់ ប្រ័ត ពូយ អាញ ពិ។

១៧ ខ អា ហង បះ អាញ ប្រើ ធីម៉ូថេ ឡាក់ គន អាញ ញាន កា សៀ យីស៊ូ ឡាក់ ពី តាំងឡា ពិន អាញ បិច ចៃ កា អើ លូ អើ ដាក់ ត្រង់ លូ អាញ អាញ ប្រើ អើ ឡាក់ ប៉ាត់ ចារ អន់ដីស ភៀ តាត់ កាចាំង អន់ដីស ឡឹង ឡាបៀប អាញ អ្នែ កោប អន់ ត្រត់ ពូយ គុន យីស៊ូ គ្រិះ ឡាក់ កា អាញ បាំងហៀន ក្រុំ ហៀន សារ ប្រ្រៈ គ្រីប ចារ ដេល។

១៨ ទី បក់ អន់ដា សាមីតី កា អាញ អូ ឡាក់ ប៉ាត់ ចារ អន់ដីស ហង អន់ខែ កា តីស ពុត អ្នាត់ អេង។

១៩ ហះកា អ្នែ បាប៊ីត ណាវ ផា ប្រ្រៈ បិកកាតយ័ អន់ យី អាញ ចឹង ឡាក់ ប៉ា

គំ ចារ អន់ដីស ហង ណោះ អាញ ចឹង ប័ប តូ ម៉ាត់ មួត បក់ តីស ពុត ណោះ អន់ ខែ ទី អំរ៉ាញ តាទីច ញ៉ា អូ អូ ត្រក់ ដឹង កា អូ ឡឹង សារ អន់ខែ កាកាប ណោះ អុះ

២០ ខង សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រៈ អូ ត្រក់ ក្រានី កា ប៉ានីរ កាប ណោះ អុះ យី ញុន កា សារ អំរ៉ាញ អីញ។

២១ អន់ដីស បិច កា អាញ ប្រ្រៈ នីចម៍ ? បិច កា អាញ ឡាំ ប៉ាត់ អន់ដីស ទ្រុង ឡាំ រាំងកេះ ញ៉ា បិច កា អាញ ឡាំ ញុន កា ទី សារ បិច ចៃ លូ ពុត ដាក់ សីម ?។

៥

សារ ត្រក់ តាំងហ្សិត ឡាច់ ប៉ាណូស អូ ដាក់

១ ទី កាតាំង លៅ ផា កាណុង កាំឡាំង អន់ដីស ណោះ ទី ពូ ប្រ្រៈ សារ បឹត អឹក កាខាក់ យី ទី ប៉ាណូស ម៉ោញ ដូរ ប្រ្រៈ លូ មើត តឹម ឡាក់ កាម៉ាញ ក្យង់ ពី អែ ទៅ។ សារ នែរ អា យ្រៈ កាណុង មួត អូ សៀ ប្រ្រៈ កា អូ ត្រក់ ប្រ្រៈ អុះ។

២ ទី សារ ប៉ុប ណោះ កេះ អន់ដីស អែ កា ទី ពុត អ្នាត់ អេង ណារ៉ូ។ ញ៉ា ត្រ គំ អន់ដីស អូ អុក ពុត ពៀក ឡុត ? កេះណោះ អ្យក់ ឡាច់ បក់ ប្រ្រៈ សារ អូ ដាក់ ណោះ ឡឹង កាំឡាំង អន់ដីស ពី។

៣-៤ កាប៉ាច់ អាញ យ្រៈ ឡាកោ អាញ អូ អែ អន់ខូ លូ អន់ដីស កាតាម ហះ កា ពុត ពៀក អាញ អែ អន់ខូ លូ អន់ដីស លើយ អាញ កា តាត់សុន សារ កា បក់ ប្រ្រៈ សារ អូ ដាក់ ណោះ ញុន កា អំរ៉ាញ យីស៊ូ ឡាក់ ពី តាំងឡា ពិន កេះៗ ពៀប ឡាក់ កា អាញ អែ លូ អន់ដីស ដេល។ ផះ អន់ដីស អែ ប៉ាតុំ គូប លូម ពុត ពៀក អាញ កា អែ អន់ខូ អំរ៉ាញ អីញ ម៉ះ ប្រ្រៈ កា អែ អន់ខូ លូ អន់ ដីស ដេល។

៥ ប៉ាណូស នែរ អា អន់ដីស ត្រក់ មប កា ប្រ្រៈ បឹត សាតាំង * ភៀ អន់ ឡា កោ បាំងឡៃ អែ តៅ ហះកា ប៉ាងាត់ អែ ចឹង ទី ប្រ្រៈ តង់ ប៉ាត់ ដាវ យីស៊ូ ជីរ ឡៃ។

៦ សារ អន់ដីស អ្នាត់ ឡាកោ ណោះ អូ ដាក់ អុះ។ ញ៉ា អន់ដីស អូ អូ អន់តត់ ប ពុះ បាប៉ែត ឡាក់ អូ ប្រ្រៈ អន់ តាប៉ុង អៀង ឡាក់ ?†

៧ ហត់ អន់ដីស អ្យក់ ឡាច់ បក់ ប្រ្រៈ យច ណោះ ពៀប ឡាក់ កា អ្នាត ពុះ សាន់ដាប់ ភៀ អន់ អន់ដីស កើត តាប៉ុង ណារ ឡាក់ អូ ទី ចែត ពុះ តាទីច អែ

* ៥:៥ ៥:៥ មប កា ប្រ្រៈ បឹត សាតាំង ទី ណី ផា «តាំងហ្សិត ឡាច់ ឡឹង ក្រំ ហៀន សារ ប្រ្រៈ»។
† ៥:៦ ៥:៦ សារ អា បិច ទី ណី ផា យ្រៈ ប៉ាណូស ម៉ោញ ដូរ ប្រ្រៈ អូ ដាក់ ណោះ ចឹង ប្រ្រៈ អន់ ពូ អៀង កើត អូ ដាក់ ដេល។

អន់ដីស ដាក់ អូទី ពុះ កេះ ខង ពូ ប៉ាន់តោ យីស៊ូ គ្រិះ ប្រឹក្តី កាណាគី វ៉ាម៉ះ ប្រ្លឹះ ភៀ ហ្វាយ ពិន កេះ ឡាក់ កា ពូ អ្សក់ ចៀម វ៉ាម៉ះ ប្រ្លឹះ ផះ ប្រឹក្តី ប៊ុន ទ្រូង ដេល។

៨ ខ អា ហង ផះ ពិន ប្រឹក្តី ប៊ុន ទ្រូង អា ពិន ត្រត់ អ្នាត ពុះ សាន់ដាប់ យី សារ ប៊ីត អ៊ីក លូ សារ អូ ដាក់ ត្រីប នែវ ហះកា ពិន អ្សក់ ណាំ ប៉ាំង អូ ចែត ពុះ ឡុត យី ត្រត់ ទី ពុត ដាក់ ត្រង់ លូ កាប សារ តាទីច។

៩ កាណុង សត់ត្រា អាញ ប្រាត់ ពែ យី អាញ រះ កា អន់ដីស ផា ផៃ រ៉ុពង លូ ប៉ាណូស បក់ ប្រឹក្តី លូ អង់កាន់ ឡាឡឹក ឡាឡាក់ ណោះ ដៃ។

១០ សារ អាញ កាប ណោះ អូ ត្រត់ កាប ឡឹង សារ ប៉ាណូស អូ សៀ ប្រ្លឹះ បក់ ប្រឹក្តី លូ អង់កាន់ ណោះ អុះ លើ មូត បក់ ទី ពុត ខ្លាម មូត បក់ អន់តុង វ៉ាត វ៉ាស អំប៉ាស ពូ លើ មូត បក់ សាំប្លឹះ ប៉ានេ ហ្វិប ប្រ្លឹះ ណោះ ដេល។ ផា នី ណោះ ទី ដឹង ចាក ឡាច់ ឡឹង អង់កក់ តេះ អា ឡុត។

១១ អាញ ប្រាត់ នីណោះ បិច រះ ផា ផៃ អន់ អន់ដីស រ៉ុពង លូ ប៉ាណូស បក់ ផា អ៊ី សៀ ប្រ្លឹះ ដេល ហះកា អ៊ី ប្រឹក្តី លូ អង់កាន់ ទី ពុត ខ្លាម លូ អន់តុង វ៉ាត វ៉ាស អំប៉ាស ពូ សាំប្លឹះ ប៉ានេ ហ្វិប ប្រ្លឹះ ត្រះ ប៉ាស្សាប កាប អូ ដាក់ កា ពូ លើ ហាន កា តាពែ។ ម៉ោញ ណារ៉ូ ផៃ សា សាណា អន់ខូ លូ ប៉ាណូស នែវ ណោះ ដៃ។

១២ អាញ អូ តាត់ស៊ុន សារ កា មូត ឡាក់ អូ ត្រត់ កាំឡាំង ពិន ខង អូ ត្រត់ ង៉ារ អាញ អុះ។ ញ៉ា ត្រត់ អន់ដីស អូ តាត់ស៊ុន សារ កា កាំឡាំង កាណុង ក្រុំ ហៀន សារ ប្រ្លឹះ?

១៣ កាប៉ាច់ ប៉ាណូស បក់ អូ ត្រត់ ក្រុំ ហៀន សារ ប្រ្លឹះ យី ប្រ្លឹះ បិកកាតយី ចឹង តាត់ស៊ុន សារ កា អន់ខែ ហះកា «អន់ដីស ត្រត់ តាំងហ្សិត ឡាច់ ប៉ាណូស អូ ដាក់ ណោះ ឡឹង កាំឡាំង អន់ដីស ពី»។

៦

សារ ពូ ភង គូប សោប

១ កាណុង កាំឡាំង អន់ដីស ផា ទី បក់ ញើ យច លូ គូប សោប ញ៉ា ត្រត់ ខិន ឡាំ ភង ប៉ាត់ មូត អុងកាន ឡាក់ អូ អ្សល កូតី កា ប្រ្លឹះ បិកកាតយី អន់ តាត់ ស៊ុន សារ កា អន់ខែ នីណោះ ឡុត? ញ៉ា ត្រត់ អូ អន់ មូត ប៉ាសុន ប្រ្លឹះ តាត់ ស៊ុន សារ ណោះ?

២ ញ៉ា អន់ដីស អូ អូ អន់តត់ ប កា ប៉ាសុន ប្រ្លឹះ ចឹង តាត់ស៊ុន សារ កា ប៉ាណូ ស ទិខូ ពីង អង់កក់ តេះ អា? ផា អន់ដីស ចឹង តាត់ស៊ុន សារ កា ប៉ាណូស ពីង

† ៥:១៣ ៥:១៣ ប៉រ ហៃ សារ អន់ ចាបាប់ លឹក ទី ញើ (ចេទិយ/កថា) ១៣:៥; ១៧:៧; ១៩:១៩; ២២:២៤; ២៤:៧។

អង់កក់ តេះ អា ទីល នីណោះ សារ តាចិ អា ញ៉ា ត្រត់ អន់ដីស ជា អូ អូ តាត់ ស៊ិន ?

៣ ញ៉ា អន់ដីស អូ អូ អន់តត់ ប កា ពិន ចឹង តាត់ស៊ិន សារ កា មូត បិយ ប្រ្រៈ ? អំរ៉ាត់ កា សារ ពឹង អង់កក់ តេះ អា ប ពិន ចឹង អូ អូ តាត់ស៊ិន ?

៤ ជា អន់ដីស ទី សារ ទី កាឌី ភង គូប សោប ញ៉ា ត្រត់ អន់ដីស ឡា ណាំង មូត បក់ អូ សៀ ប្រ្រៈ ឡាក់ កាំឡាំង សៀ ប្រ្រៈ អូ កាំរុប អន់ តាត់ស៊ិន សារ កា អន់ដីស នីណោះ ឡុត ?

៥ អាញ កាប នីអៀ ភៀ ម៉ាត់ អន់ដីស តាយួស។ ញ៉ា កាណុង កាំឡាំង អន់ ដីស ណោះ យ្រៈ ម៉ោញ ដួរ កា អូ ទី ប បក់ ហ្សាំង សាឡាច ចឹង អូ តាត់ស៊ិន សារ កា អន់ដីស

៦ បះ អន់ដីស ឡា ភង គូប សោប ប៉ាត់ មូត បក់ អូ សៀ ប្រ្រៈ នីអៀ ?

៧ ក្រាន់ កា អន់ដីស ភង គូប សោប ណោះ កា យច ខាក់ កេះ។ ញ៉ា ត្រត់ អន់ដីស អូ អ្នែ នីណោះ ហង ឡឹង សារ ឡាក់ យច លូ គូប សោប ណោះ ? ញ៉ា ត្រត់ អូ អន់ ពូ អ្សក់ វ៉ាស អំប៉ាស អន់ដីស ណោះ ? ជា នីណោះ ដាត់ ហ្គិត។

៨ ហះកា កើត អន់ដីស ឡុត ឡាក់ ប្រ្រត់ យច លូ ពូ ទីប វ៉ាត អ្សក់ វ៉ាស អំប៉ាស ឡឹង ពូ ឡាក់ អុះ មី អន់ដីស ទៅ។

៩ ញ៉ា អន់ដីស អូ អូ ប មូត បក់ ប្រ្រត់ សារ អូ ដាត់ ចឹង អូ ទី ប្រ្រៈ បិកកាតយ័ រាំងហៃ រាំងខ្សា អុះ ? ហះកា អន់ដីស ជៃ រឹច រីល ដៃ ទិ មូត ប្រ្រត់ លូ អង់កាន់ លូ កាម៉ាត់ មូត សាប្រៈ ប៉ានេ ហ្វិប ប្រ្រៈ មូត វ៉ាលង កល់ គូប មូត កាម៉ាត់ ប្រ្រត់ ប៉ារីត កាម៉ាត់

១០ មូត អន់តត់ មូត ខ្លាម បិច កា វ៉ាស អំប៉ាស ពូ មូត ហាន អែត តាពៃ មូត តៈ ប៉ាស្សាប កាប អូ ដាត់ កា ពូ មូត វ៉ាត អ្សក់ វ៉ាស អំប៉ាស ពូ អន់ខៃ ចឹង អូ ទី ប្រ្រៈ បិកកាតយ័ រាំងហៃ រាំងខ្សា អុះ។

១១ ផះ អន់ទ្រួល ពៃ កាណុង កាំឡាំង អន់ដីស ទី បក់ អន់ដា កា នីណោះ ដេល ហះកា កិញអៀ អា ប្រ្រៈ បិកកាតយ័ វ៉ា តាត់ អន់ដាត់ កេះ លូ ប្រ្រត់ អន់ អន់ដីស ដាត់ ត្រង់ ហះ ម៉ាត់ អែអិ ញាន កា អំរ៉ាញ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន លូ ញាន កា ប៉ាដាត់ ប៉ាលឹង មះ ប្រ្រៈ បិកកាតយ័។

សារ ត្រត់ សាំងកៃ ឡាកោ ជៃ អន់ ប្រ្រត់ លូ អង់កាន់

១២ ទី បក់ អន់ដា ជា «អាញ ទី ចាបាប់ ចឹង ប្រ្រត់ ញ៉ា កា ទី» ហះកា សារ ទី ណោះ អូ ត្រត់ ស៊ុត កា ទី ខា អុះ។ ពូ ជា «អាញ ទី ចាបាប់ ចឹង ប្រ្រត់ ញ៉ា កា ទី» ហះកា អាញ អូ អន់ សារ ណោះ ប៉ាណាំ ពុត អាញ អុះ។

១៣ បក់ អន់ដា ផា «សាណា សារ៉ាប់ កា រ៉ាច់ ពុង រ៉ាច់ ពុង សារ៉ាប់ ចែក សាណា ដេល»។ ហះកា ប្រ្រឹះ ចឹង ថាឡាយ ម្នាត ទីប សាណា ទីប រ៉ាច់ ពុង។ កាប៉ាច់ ឡាកោ បាំងឡៃ អូ សារ៉ាប់ កា ប្រឹគី លូ អង់កាន់ អុះ យី សារ៉ាប់ កា ប្រឹគី ងារ កា យីស៊ូ ឡាក់ ពី តាំងឡា ពិន យីស៊ូ កា តាំងឡា សារ៉ាប់ កា ឡាកោ បាំងឡៃ ដេល។

១៤ ប្រ្រឹះ បិកកាតយ័ ឡាក់ ទី តាត់ អង់រីស សីត យីស៊ូ ឡាក់ ពី តាំងឡា ពិន អី ចឹង តាត់ អង់រីស សីត ពិន ញន កា សារ អំរ៉ាញ អីញ អី ដេល។

១៥ ញ៉ា អន់ដីស អូ អូ ប កា ឡាកោ អន់ដីស ឡាក់ ជុង តិ ម៉ះ យីស៊ូ គ្រិះ? ទីល នីណោះ ញ៉ា អាញ ចឹង អ្យក់ ជុង តិ យីស៊ូ គ្រិះ ឡា ប្រឹគី ជុង តិ អង់កាន់ ប្លោះ ប្លាល ប? អូ ត្រត់ អុះ។

១៦ ញ៉ា អន់ដីស អូ អូ ប ផា បក់ ចំ ឡា តែប លូ អង់កាន់ ប្លោះ ប្លាល បក់ ណោះ ញ៉ា ឡាក់ កា ឡាកោ ដឹង ម៉ោញ លូ អង់កាន់ ណោះ ដេល? ខង កាណុង ផាប ប៉ានីរ ប្រ្រឹះ ពូ ទី ប្រាត់ រះ ផា «អន់ខៃ ញ៉ា ដូរ ចឹង កេះ ឡាកោ បាំងឡៃ ដឹង ម៉ោញ»*។

១៧ កាប៉ាច់ បក់ អៃ អន់ខូ លូ ប្រ្រឹះ បិកកាតយ័ កា ចឹង ទី ពុត ញ៉ា ដឹង ម៉ោញ អន់ខូ លូ ប្រ្រឹះ ដេល។

១៨ ហត់ សាំងកៃ ឡាកោ ជៃ អន់ ប្រឹគី លូ អង់កាន់ លូ កាម៉ាក់ ដៃ។ ពូ ផា «គ្រឹប សារ យច ឡាក់ ប៉ាណូស ប្រឹគី យី អៃ តែង ឡឹង ដោច»† ហះកា បក់ ចំ ប្រឹគី លូ អង់កាន់ លូ កាម៉ាក់ អី ប្រឹគី បាប ឡាកោ អី ទៅ ហង។

១៩ ញ៉ា អន់ដីស អូ អូ អន់តត់ ប កា ឡាកោ អន់ដីស ឡាក់ រោង រ៉ាម៉ះ សារ៉ាប់ ប៉ាងាត់ ប៉ាលឹង ប្រ្រឹះ ដាក់ កាខាក់ ឡាក់ អៃ កាណុង អន់ដីស ឡាក់ អន់ដីស ទី ឡឹង ប្រ្រឹះ បិកកាតយ័? ឡាកោ អន់ដីស អូ ត្រត់ អន់ដីស អុះ ប្រឹគី តាំងឡា

២០ ខង ប្រ្រឹះ ឡាច់ ខា ហ្វាយ អន់ដីស កេះ ទីល នីណោះ ហត់ យរ ឡាកោ បាំងឡៃ អន់ដីស ភ្លើ ប៉ានេ ប្រ្រឹះ បិកកាតយ័។

ល

សារ ទី ក្លោ ទី កាម៉ាញ

១ កាណុង សត់ត្រា អន់ដីស ប្រាត់ ប៉ាហ្សើ កា អាញ ពៃ អន់ដីស រះ ផា «កា ម៉ាក់ អូ តែប លូ អង់កាន់ ឡាក់ យី ដាក់ ហង»។

២ ហះកា ភ្លើ ជៃ អន់ ប្រឹគី លូ អង់កាន់ លូ កាម៉ាក់ ឡាឡាក់ ឡាឡាក់ ទីល នី ណោះ កាម៉ាក់ ទីខូ ត្រត់ ទី កាម៉ាញ មូត អង់កាន់ ទីខូ ត្រត់ ទី ក្លោ ដេល។

* ៦:១៦ ៦:១៦ សារ អា ឡាច់ ឡឹង កាណេត អង់កក់ តេះ (លោកុប្បត្តិ) ២:២៤។ † ៦:១៨ ៦:១៨ ពូ ផា «គ្រឹប សារ យច ឡាក់ ប៉ាណូស ប្រឹគី យី អៃ តែង ឡឹង ដោច» ពិន ព្រៃ នីអៀ កា ត្រត់ ដេល: គ្រឹប សារ យច អន់ទៀត ណា ឡាក់ ប៉ាណូស ប្រឹគី យី អៃ តែង ឡឹង ឡាកោ បាំងឡៃ ។

៣ ក្លោ ត្រង់ តែប លូ កាម៉ាញ កាម៉ាញ ត្រង់ តែប លូ ក្លោ និះទៅ ដេល។

៤ កាម៉ាញ អូ ត្រង់ តាំងឡា ឡាកោ អើទៅ អុះ យី ក្លោ ឡាក់ តាំងឡា អើ កា ប៉ាច់ ក្លោ កា និះទៅ ដេល អូ ត្រង់ អើ ទៅ អុះ ឡាក់ តាំងឡា ឡាកោ អើ យី កាម៉ាញ ឡាក់ តាំងឡា អើ។

៥ ទីល នីណោះ ដៃ តាត់ បាំងអត់ មត គូប សោប ទី ដឹង ផះ ម៉ន់ អើ ប្រ្ទះ អៃ មត កា ទី ផា ភម គូប សោប។ ប៉ាត់ កេះ ម៉ន់ កេះ ត្រង់ តែប លូ គូប ឡាក់ កា ថាម៉ាដា ទៅ អូ ផែត ប្រ្ទះ ប៊ីត សាតាំង ប្រើ អន់ដីស ប្រគី យច ញន កា សារ អូ ដាម៉ អត់។

៦ អាញ កាប នីអៀ យី អាញ រះ ដោច អូ ត្រង់ អាញ ប្រើ អន់ដីស អូ តែប លូ គូប នីណោះ អុះ។

៧ តាទីច អើ អាញ បិច អន់ ប៉ាណូស ទីខូ អៃ តាដោះ អូ ទី កាម៉ាញ ឡាក់ កា អាញ ដេល ហះកា ម៉ោញ ដូវ ៗ ប្រ្ទះ អន់ ទី ពុត តាង ៗ ឡឹង គូប សោប បក់ អន់ដា នីអៀ បក់ អន់ដា នីណោះ។

៨ អាញ រះ កា មូត អង់កាន់ អន់ត្រោ កាម៉ាក់ អន់ត្រោ* ផា ផា អន់ខែ អៃ តា ដោះ ឡាក់ កា អាញ អា ហង ដាក់។

៩ ហះកា ផា អូ ដាម៉ អត់ ហត់ ទី ក្លោ ទី កាម៉ាញ ពិ ខង ផា ទី ក្លោ ទី កាម៉ាញ យី ដាក់ ហ្គិត ឡឹង ទី ពុត បិច ប្រគី លូ អង់កាន់ លូ កាម៉ាក់ អន់ទៀត។

១០ អាញ បរ រះ កា មូត បក់ ទី ក្លោ ទី កាម៉ាញ កេះ ដេល កាម៉ាញ អូ ត្រង់ អ្នាត ក្លោ អុះ។ សារ អា អូ ត្រង់ ឡាច់ ឡឹង អាញ អុះ យី ឡាច់ ឡឹង យីស៊ូ ឡាក់ ពី តាំងឡា ពិន។

១១ ហះកា ផា អើ អ្នាត ក្លោ អើ ត្រង់ អៃ នីណោះ ហង ផៃ ទី ហង ក្លោ ណា រ៉ុ។ ផា អូ អូ អៃ តាដោះ ត្រង់ សីត ទី ក្លោ ទៅ ណារ៉ុ ពិ។ ក្លោ កា អូ ត្រង់ អ្នាត កាម៉ាញ ដេល។

១២ កាប៉ាច់ មូត អន់ទៀត ណារ៉ុ អាញ បរ រះ ផា កាម៉ាក់ ចំ ឡាក់ កាម៉ាញ អើ អូ ស្មើ យីស៊ូ ហះកា កាម៉ាញ អើ ចៃ អៃ អន់ខូ ដេល អូ ត្រង់ អ្នាត អើ អុះ។ សារ អា អូ ត្រង់ ឡាច់ ឡឹង យីស៊ូ អុះ យី ឡាច់ ឡឹង អាញ ទៅ។

១៣ ផា អង់កាន់ ចំ ឡាក់ ក្លោ អើ អូ ស្មើ យីស៊ូ ហះកា ក្លោ អើ ចៃ អៃ អន់ខូ កា អូ ត្រង់ អ្នាត អើ ដេល

១៤ ខង ប្រ្ទះ បិកកាតយី អូ តាត់ អន់ដាក់ ក្លោ ឡាក់ អូ ស្មើ ណោះ ញន កា កាម៉ាញ អើ ស្មើ។ កាប៉ាច់ កាម៉ាញ ឡាក់ អូ ស្មើ ណោះ កា ប្រ្ទះ អូ តាត់ អន់ដាក់ ញន កា ក្លោ អើ ស្មើ ដេល។ ផា អូ នីណោះ គន អន់ខែ ប៊ីត អិក ហះ កា តាទីច អើ ប្រ្ទះ តាត់ អន់ដាក់ គន អន់ខែ កេះ។

* ល:៨ ល:៨ កាម៉ាក់ អន់ត្រោ ពិន ព្រៃ នីអៀ កា ត្រង់ ដេលះ លូ មូត បក់ អូ ទី ក្លោ កាម៉ាញ ។

១៥ ហះកា ផា បក់ អូ ស្បឿ ណោះ បិច អ្នកត អន់ អើ អ្នកត ពិ កាណាង សារ អា ក្លោ លើ កាម៉ាញ បក់ ស្បឿ ណោះ អូ យច អុះ។ ហះកា ប្រ្លៈ បិកកាតយ័ ប្រើ ពិន អ្នែ ដាក់ រម លូ ពូ។

១៦ អី មូត អង់កាន់ យី អើ អន់ដីស ចឹង ប៉ាណាំ ក្លោ អន់ ម៉ុត ស្បឿ តាម ហៃ។ អី មូត កាម៉ាក យី អើ អន់ដីស ចឹង ប៉ាណាំ កាម៉ាញ អន់ដីស អន់ ម៉ុត ស្បឿ ដេល។

១៧ អន់ដីស ម៉ោញ ដូរ ៗ ត្រក់ អ្នែ កោប អន់ ត្រក់ ពូយ ប្រ្លៈ បិកកាតយ័ ទែង កា អន់ដីស ឡាក់ កា យីស៊ូ អន់ កា អន់ដីស ណោះ ហង អាញ កា ប្រើ ត្រីប ក្រុំ ហៀន សារ ប្រ្លៈ ប្រើ ពូយ សារ អា ដេល។

១៨ ផា បក់ ចំ ទី កាសិត អង់ការ កេះ ផេះ រាំងរាំង ប្រ្លៈ អ្យក់ ណោះ អូ ត្រក់ កេះ ឡាក់ កា ប៉ាណូស អូ កាសិត អង់ការ ណោះ។ ផា បក់ ចំ អូ ទី កាសិត អង់ការ ផេះ រាំងរាំង ប្រ្លៈ អ្យក់ អើ ណោះ កា អូ ត្រក់ កាសិត អង់ការ ហង។

១៩ សារ កាសិត អង់ការ លើ អូ កាសិត អង់ការ ណោះ អូ សាំខាន់ អុះ យី សារ ប្រើ ពូយ សារ ប្រ្លៈ ប្រើ ណោះ ឡាក់ សាំខាន់។

២០ ផេះ រាំងរាំង ប្រ្លៈ អ្យក់ ណោះ ផា អន់ដីស ប៉ាណូស នីចម៍ ហត់ អ្នែ នី ណោះ ហង ពិ។

២១ ផេះ ប្រ្លៈ អ្យក់ អន់ដីស ពៃ យី អន់ដីស ឡាក់ ប៉ាណូស ទុច ពូ កា តាម ផៃ យីត ហង ឡឹង សារ ណោះ ហះកា ផា ពូ អន់ អន់ដីស រ៉ាវ៉ាច ឡា កោ ត្រក់ ឡាច អន់ រ៉ាវ៉ាច ពិ

២២ ខង ពៀ ឡាក់ កេះ ទុច ពូ ផេះ រាំងរាំង ប្រ្លៈ បិកកាតយ័ អ្យក់ ពៃ បក់ ណោះ យីស៊ូ ឡាក់ ពិ តាំងឡា ពិន អើ អូ យីត ផា បក់ ណោះ ឡាក់ ទុច អុះ។ កា ប៉ាច បក់ ចំ អូ ត្រក់ ទុច ពូ ផេះ រាំងរាំង ប្រ្លៈ អ្យក់ ពៃ បក់ ណោះ កេះ ទុច យីស៊ូ ត្រិះ ឡុត។

២៣ ប្រ្លៈ ឡាច ខា ហ្វាយ អន់ដីស កេះ ទីល នីណោះ អន់ដីស ផៃ កេះ ទុច ប៉ាណូស ណារ៉ូ ដៃ។

២៤ អី អុះ មី ផេះ រាំងរាំង ប្រ្លៈ បិកកាតយ័ អ្យក់ អន់ដីស ពៃ អន់ដីស ប៉ាណូស នីចម៍ យី អ្នែ នីណោះ ហង ពិ អន់ខូ លូ ប្រ្លៈ។

២៥ កាប៉ាច មូត អង់កាន់ រ៉ូះ យីស៊ូ ឡាក់ ពិ តាំងឡា ពិន អូ ទី អន់តត់ សារ ញ៉ា ពឹង អាញ អុះ ហះកា អាញ ប័រ រះ ញន កា អាញ ឡាក់ ប៉ាណូស ពូ ត្រក់ ស្បឿ ដេល ខង ប្រ្លៈ តាប៉ាប តាប៉ុន អន់ អាញ ទី សារ ហ្សាំង សាឡាច។

២៦ ទីល នីណោះ តាម អាញ យីត ផា បក់ ចំ បើ ទី ក្លោ កាម៉ាញ យី ដាក់ កេះ ខង រ៉ប ដាវ អា ទី សារ ឡាំបាក អៀង យី ត្រក់ អន់ ប៉ាណូស អ្នែ ឡាក់ អន់ខ្លួល ពៃ ទៅ។

២៧ ផ្កា អន់ដីស ទី កាម៉ាញ កេះ ផែ អ្នក កាម៉ាញ។ ផ្កា បើ ទី កាម៉ាញ កា ផែ ណាំង កាម៉ាញ ដេល។

២៨ កាប៉ាច់ បក់ បើ ទី កាម៉ាញ ផ្កា អន់ដីស ទី កាម៉ាញ កា អាញ អូ ផ្កា អន់ ដីស ប្រើ គី យច អុះ។ ផ្កា អង់កាន់ រ៉ូះ ទី ក្លោ កា អូ យច ដេល។ ហះកា អន់ខែ ចឹង ទី សារ ឡាបាក អន់ទៀតៗ គែង ឡាកោ បាំងឡៃ តាទីច ហង។ អាញ បិច អន់ អន់ដីស យ៉ារ អន់ រ៉ាវ៉ាច់ ឡឹង សារ ឡាបាក ទិណោះ។

២៩ អី អុះ មី អាញ ប៉រ រ៉ះ កា អន់ដីស ដាវ យីស៊ូ ចឹង ដីរ ណារ ហឹង ក្យាមី ខាក់ កេះ។ គីត ដាវ អា គែង ម៉ាត់ ទិ មូត បក់ ទី កាម៉ាញ កេះ ត្រុត់ អ្វៃ ឡាក់ កា អូ ទី កាម៉ាញ

៣០ មូត បក់ ញ៉ា សោក ឡាក់ កា អូ ញ៉ា មូត បក់ ហោក រីត់ ឡាក់ កា អូ ហោក មូត បក់ តាច់ រ៉ាស ឡាក់ កា អូ ទី រ៉ាស

៣១ មូត បក់ យរ រ៉ាស អំបាស ពីង អង់កក់ តេះ អា កា ប្រើ គី ឡាក់ កា អូ តង កាន ដេល ខង អង់កក់ តេះ អា ចឹង តូរី ហង។

៣២ អាញ អូ បិច អន់ អន់ដីស រ៉ិនរ៉ាយ ឡឹង សារ ញ៉ា អុះ បក់ ចំ អូ ទី កា ម៉ាញ បក់ ណោះ ចឹង រ៉ិនរ៉ាយ ដឹង កា ដាវ ប្រើ: បិកកាតយី ប្រើ គី នីចមី អន់ ត្រុត់ ពុត ប្រើ:។

៣៣ កាប៉ាច់ មូត បក់ ទី កាម៉ាញ អន់ខែ រ៉ិនរ៉ាយ កា សារ ពីង អង់កក់ តេះ អា ប្រើ គី នីចមី អន់ ត្រុត់ ពុត កាម៉ាញ អន់ខែ

៣៤ ទីល នីណោះ អន់ខែ ទី ពុត ពៀរ ហង។ អង់កាន់ បក់ អូ ទី ក្លោ អ៊ែរ រ៉ិន រ៉ាយ ដឹង កា ដាវ ប្រើ: បិកកាតយី ប្រើ គី នីចមី អន់ ដាក់ សារ៉ាប កា ប្រើ: ទីប ឡាកោ បាំងឡៃ ទីប ពុត ពៀក។ បក់ ទី ក្លោ អ៊ែរ រ៉ិនរ៉ាយ កា សារ ពីង អង់ កក់ តេះ អា ហង ប្រើ គី នីចមី អន់ ត្រុត់ ពុត ក្លោ។

៣៥ អាញ កាប នីអៀ ភៀ ទី ខា សារ៉ាប កា អន់ដីស អូ ត្រុត់ បាំងខំ អន់ដីស កាណាង សារ អា អុះ យី អាញ បិច អន់ អន់ដីស អ្វៃ ដាក់ ត្រង់ លូ ប្រើ គី ដាវ កា ប្រើ: បិកកាតយី ទី ពុត ទី ពៀក។

៣៦ ផ្កា ទី ពៀ យីត ផ្កា អ៊ែរ ប្រើ គី កា ម៉ើត អ៊ែរ នីណោះ អូ ដាក់ អុះ ផ្កា ពុត អ៊ែរ បិច ទី អង់កាន់ ណោះ កាខាក់ ត្រុត់ ប្រើ គី ពួយ ពុត អ៊ែរ យីត ណោះ ហង ពិ ទី អង់កាន់ ណោះ កា អូ យច ដេល។

៣៧ ហះកា បក់ ចំ យីត ញាន កា ពុត អ៊ែរ តាំងឡា អូ ទី ពៀ បាំងខំ អុះ លូ យីត ផ្កា ចឹង អូ កាតត់ ពុត ទីប យីត ផ្កា បើ តាន់ បិច ទី ម៉ើត អ៊ែរ ណោះ យី អ៊ែរ ប្រើ គី ណោះ ត្រុត់ ហង។

៣៨ ទីល នីណោះ ផ្កា អ៊ែរ ទី ម៉ើត អ៊ែរ ណោះ ដាក់ ហង កាប៉ាច់ បក់ អូ អ្យក់

មើត ប្រឹក្សី កាម៉ាញ ហ៊ែង ដាក់ ដេល។ †

៣៩ ផ្ទះ រ៉ាំងរ៉ាំង ក្លោ អ៊ែ អ៊ែ រ៉ែស កាម៉ាញ ត្រង់ អ៊ែ អន់ខ្ល លូ ក្លោ លើយ អូ អ្នក ត គូប អុះ។ ផា ក្លោ តៅ កេះ ណោះ កាម៉ាញ អ៊ែ ចឹង ទី ចាបាប់ ទី ក្លោ ណារ កាម៉ាញ ពៀ កាតាម អ្សក់ កា បក់ ណោះ ស្បើ យីស៊ូ និះទៅ ដេល។

៤០ ហះកា តាម អាញ យីត ផា អង់កាន់ ណោះ អូ ទី ក្លោ ណារ អ៊ែ អន់ ត្រៅ នីណោះ ហង ដាក់ ហ្គិត។ អូ ត្រង់ អាញ ប្រើ អន់ដីស ប្រឹក្សី ព្យយ សារ អា អុះ ហះកា អាញ កាប នីអៀ ញន កា អាញ ទី ប៉ាដាត ប៉ាលឹង ប្រ្លះ បិកកាតយ អ៊ែ អន់ខ្ល លូ អាញ ដេល។

៨

សារ សា សាណា ពូ សែន ហ្វិប ប្រ្លះ

១ កិញ អៀ អា អាញ ប័រ កាកាប ឡឹង សាណា ឡាក់ ពូ សែន ហ្វិប ប្រ្លះ កេះ។ ពិន កា អុ អន់តត់ ផា ពិន ទីខ្ល ទី សារ អុ ហ្លង់ កេះ សារ អុ ហ្លង់ អា ប្រឹក្សី អន់ ពិន អ្នក អេង ហះកា សារ បិច ចៃ អុតង់ អន់ គូប សោប កើត ដាក់។

២ ផា បក់ ពៀ សាមីត ផា ឡាកោ អ៊ែ អុ ហ្លង់ កេះ បក់ ណោះ បើ ហ្លង់ តាទីច អុះ។

៣ ហះកា ផា បក់ ពៀ បិច ចៃ កា ប្រ្លះ បិកកាតយ ប្រ្លះ កា អន់ហ្គាល់ អ៊ែ ដេល។

៤ កាប៉ាច សា សាណា ឡាក់ ពូ សែន ហ្វិប ប្រ្លះ ពិន កា អុ អន់តត់ កេះ ផា ហ្វិប ប្រ្លះ អូ ត្រង់ ប្រ្លះ អុះ យី កាយ ឡឹង ប្រ្លះ បិកកាតយ អូ ទី ប្រ្លះ អន់ ទៀត ណារ អុះ។

៥ យី ទី កាណាត ញ៉ាញ អ៊ែ ពឹង តេះ លើ អ៊ែ ពឹង ប្លែង ឡាក់ ពូ យីត ផា ប្រ្លះ កាតាម យី ពូ ស្បើ ផា ទី ប្រ្លះ អៀង ទី តាំងឡា អៀង កាតាម

៦ ហះកា ពិន ទី ប្រ្លះ ដឹង ម៉ោញ ហង យី ប្រ្លះ ពី ឡាក់ បាំងកើត កាណា ត ញ៉ាញ ទីណោះ។ ពិន ទី អាញ រ៉ែស សាវ៉ាប់ កា អ៊ែ។ ពិន ទី តាំងឡា ដឹង ម៉ោញ ដេល យី យីស៊ូ គ្រិះ កាណាត គ្រីប នែវ កើត ញន អ៊ែ ពិន កា ទី អាញ រ៉ែស ញន កា អ៊ែ ដេល។

៧ ហះកា អូ ត្រង់ ទីខ្ល អុះ អូ សារ អា។ ទី បក់ អន់ដា ផ្ទះ អន់ខែ សា សាណា ពូ សែន ហ្វិប ប្រ្លះ ណោះ អន់ខែ យីត ផា សាណា ណោះ អូ ដាក់ តាទីច ញន

† ៧:៣៨ ៧:៣៦-៣៨ ពិន ព្រៃ នីអៀ កា ត្រង់ ដេល៖ ៣៦ ផា ទី ពៀ យីត ផា អូ ត្រង់ ប្រឹក្សី អន់ គន រ៉្លះ អ៊ែ ហ្វាយ អាញ ត្រង់ ទី ក្លោ ទីល នីណោះ អន់ អ៊ែ ប្រឹក្សី តាម ពុត អ៊ែ បិច ពិ អន់ គន ទី ក្លោ កា អូ យច ដេល។ ៣៧ ហះកា បក់ ចំ យីត ញន កា ពុត អ៊ែ តាំងឡា អូ ទី ពៀ បាំងខំ អុះ លូ យីត ផា ចឹង អុ អន់ នីណោះ យី យីត ផា ចឹង អន់ គន អ៊ែ អ៊ែ រ៉្លះ លើយ នីណោះ ហង កា ហ៊ែង ដាក់ ហង។ ៣៨ ទីល នីណោះ ពៀ អន់ គន ទី ក្លោ កា ដាក់ កាប៉ាច បក់ អន់ គន អ៊ែ នីណោះ ហ៊ែង ដាក់ ដេល។

កា អន់ខែ យើយ សាំប្រឹះ ហ្និប ប្រឹះ ផះ អន់ទ្រួល ពៃ ដេល។ អន់ខែ អូ ហ្នង់ អុះ លូ យីត ជា ប្រឹគ្គី យច ណោះ ពុត អន់ខែ កើត អូ ដាក់ ហង។

៨ ហះកា តាទីច អើ អូ ត្រត់ សាណា អុះ ឡាក់ ប្រឹគ្គី អន់ ប្រឹះ បិកកាតយ័ ដាក់ កា ពិន។ ជា ពិន អូ សា កា អូ ទី លុប ញ៉ា អុះ យ័ ពិន សា កា អូ ទី ខា ញ៉ា ដេល។

៩ ទីល នីណោះ អន់ដីស ត្រត់ ឡាក់ ឡាក់ ឡាក់ យ័ អន់ដីស ទី ចាបាប់ សា សាណា ញ៉ា កាតាម ដៃ ប្រឹគ្គី សារ ញ៉ា ឡាក់ ចឹង ប្រឹគ្គី អន់ កា មូត សៀ បក់ ហ្នង់ អូ ខាក់ កើត ទី សារ យច។

១០ អន់ដីស ឡាក់ ប៉ាណូស អូ ហ្នង់ ខាក់ កេះ ជា មូត បក់ សៀ អូ សូរ ហ្នង់ អន់ខែ បំបំ អន់ដីស អ្នែ សា សាណា កាណុង រោង ពូ រ៉ាម៉ះ ហ្និប ប្រឹះ ណោះ អន់ខែ ចឹង យីត ជា អន់ខែ កា សា សាណា ពូ សែន ហ្និប ប្រឹះ ណោះ ទី ដេល។

១១ យីស៊ូ គ្រិះ តោ ភៀ តង មូត បក់ សៀ អូ សូរ ហ្នង់ ណោះ ហះកា សារ អន់ដីស អូ ហ្នង់ អា យី ថាំឡាយ អន់ខែ ហង។

១២ យី អន់ដីស ប្រឹគ្គី បាប អន់ខែ ហង លូ ប្រឹគ្គី អន់ ពុត អន់ខែ កើត អូ ដាក់ ប្រឹគ្គី នីអៀ ឡាក់ កា អន់ដីស ប្រឹគ្គី យច លូ យីស៊ូ គ្រិះ ដេល។

១៣ ទីល នីណោះ ជា សាណា ចំ ប្រឹគ្គី អន់ កា អុះ មី អាញ កើត ទី សារ យច សាណា អ្សាំ គ្រឹប នៃ អាញ អូ សា អុះ អ្សុត ផែត អុះ មី អាញ ប្រឹគ្គី យច។

៩

សារ វត៌ ប៉ូល អូ អ្សក់ កាណាគី ញ៉ា ឡឹង ពូ

១ ញ៉ា អាញ អូ ទី ចាបាប់ ប្រឹគ្គី តាម ពុត អាញ បិច ប ? ញ៉ា អាញ អូ ត្រត់ បក់ រះ ប៉ាតាង យីស៊ូ ឡាក់ ពី តាំង ឡាក់ ពិន ប ? ញ៉ា អាញ អូ ទី បំបំ អើ ប ? ញ៉ា អូ ត្រត់ អាញ ប ប៉ាណាំ អន់ដីស សៀ អើ ?

២ យ័ ពូ អន់ទៀត ជា អាញ អូ ត្រត់ បក់ រះ ប៉ាតាង យីស៊ូ កាតាម ហះកា អន់ដីស ត្រត់ អូ អន់តត់ ជា អាញ យី បក់ រះ ប៉ាតាង យីស៊ូ ដេល ខង អន់ដីស ម៉ុត សៀ យីស៊ូ ញុន កា អាញ រះ សារ អើ កា អន់ដីស ហង។

៣ ហះកា ជា ពូ ព្រោម ជា អាញ ប្រឹគ្គី យច អាញ ចឹង តើល នីអៀ :

៤ ញ៉ា អាញ លូ បាណាបះ ញីន អូ ទី ចាបាប់ ចឹង អ្សក់ សាណា ពូ អន់ ប ?

៥ ញ៉ា ញីន អូ ទី ចាបាប់ ចឹង ទី កាម៉ាញ ឡាក់ សៀ យីស៊ូ ប កេះណោះ ជៀក អើ ឡាក់ អន់ខុ ដេល ? ឡាក់ កា អុះ យីស៊ូ លើ ឡាក់ កា បក់ រះ ប៉ាតាង យីស៊ូ អន់ទៀត ដេល ឡាក់ កា ពេត្រះ។

៦ ញ៉ា ដឹង អាញ លូ បាណាបះ ហង ប ឡាក់ ត្រត់ ប្រឹគ្គី ង៉ារ ណាំង សា សិម ឡាក់ កោ ?

៧ អូ ឃើយ ទី បក់ ញើ ប្រើគី តាហាន អ្យក់ លៀន អើ ទៅ តាច់ សាណើ អុះ កា អូ ទី ញើ តប់ តើម អង់កាច អូ អ្នះ សា ប្លើ ណោះ អុះ កា អូ ឃើយ ទី ញើ រង រីក់ អូ អ្យក់ ទៀក តុះ រីក់ អែត * ណោះ ដេល។

៨ អាញ កាប នីអៀ អូ ត្រត់ ដឹង កា កាប គុន ឡាបៀប ប៉ាណាស អុះ យ្រឹះ កាណាង ចាបាប់ ប្រឹះ កា ច្រាត់ រិះ នីអៀ ដេល។

៩ រីក់ ម៉ូសេ ច្រាត់ រិះ ជា «ដៃ សាំង កាមី ពីរ រីក់ ផះ អន់ រីក់ ចត់ ប្លើន ញើ»†។ ហះកា តាទីច អើ ប្រឹះ បិកកាតយ័ អូ រីនរ៉ាយ កា រីក់ អុះ។

១០ ប្រឹះ កាប នីអៀ ញាន កា អើ យីត កា ពិន។ អើ រិះ នីអៀ ភៀ អន់ បក់ ប្រើគី ម៉ុរ ម៉ុង ជា ចឹង ទី សាណា ឡឹង ម៉ុរ ណោះ ដេល លូ ភៀ អន់ បក់ ប្រើះ ញើ ម៉ុង ជា ចឹង ទី ញើ ដេល។

១១ ជា ញីន ប៉ាដុះ តិល កាណាង អន់ដីស តែង ប៉ាងាត់ ប៉ាលឹង ញ៉ា ញីន អូ ទី ចាបាប់ អ្យក់ រ៉ាស អំប៉ាស លើ សាណា សា ឡឹង អន់ដីស ប ?

១២ ជា ពូ អន់ទៀត ទី ចាបាប់ អ្យក់ កាណាត់ អន់ដីស ញ៉ា ញីន អូ ត្រត់ ចឹង ទី ក្លា ឡឹង ពូ ណោះ ប ?។

ហះកា ញីន អូ ទី អ្យក់ កាណាត់ ញ៉ា អុះ យី ញីន ខំ ប្រើគី ងារ សិម ឡាកោ ទៅ ភៀ ជៃ អន់ ខើក ងារ រិះ សារ ដាក់ ឡឹង យីស៊ូ គ្រិះ។

១៣ ញ៉ា អន់ដីស អូ អូ អន់តត់ ប ? មូត បក់ ប្រើគី ងារ ប្រឹះ កាណាង រោង រ៉ា ម៉ះ ត្រត់ ទី សាណា សា ឡឹង រោង រ៉ាម៉ះ មូត បក់ ពុះ កាណាត់ រ៉ាម៉ះ ប្រឹះ កា ទី រ៉ាឡា អ្យក់ ឡឹង អន់ហ្នឹង ណោះ ដេល។

១៤ កាប៉ាច់ បក់ រិះ សារ ដាក់ ឡឹង យីស៊ូ កា និះទៅ ដេល ប្រឹះ រិះ ជា ពូ ត្រត់ តង់ អន់ សាណា កា បក់ ណោះ ញាន កា អើ រិះ សារ ដាក់ ណោះ ហង។

១៥ ហះកា អាញ អូ ទី អ្យក់ កាណាត់ ញ៉ា អុះ អាញ ច្រាត់ សារ ទិ អា កា អូ ត្រត់ អាញ បិច កា ពូ អន់ កាណាត់ កា អាញ ដេល សិន ដាក់ អាញ តៅ ដាក់ ហ្និត ឡឹង អាញ អ្យក់ កាណាត់ ឡឹង ពូ ជា អាញ អ្យក់ កាណាត់ ឡឹង ពូ អាញ អូ ទី ខ ញ៉ា ចឹង អ្នាត់ អេង អុះ។

១៦ ជា អាញ ចាក រិះ សារ ដាក់ ឡឹង យីស៊ូ ណោះ អូ ត្រត់ ប្រើគី អន់ អាញ អ្នាត់ អេង អុះ ខង ងារ ណោះ អាញ ត្រត់ ប្រើគី អ្នាត់ អូ ទី អុះ។ ជា អាញ អូ រិះ សារ ដាក់ ណោះ អាញ ចឹង ប៉ាណាប តាទីច ហង។

១៧ ជា អាញ រិះ សារ ដាក់ ញាន កា ពុត អាញ បិច អាញ ទៅ អាញ ត្រត់ ទី រ៉ាងរ៉ានី ហះកា តាទីច អើ ងារ អាញ អា ប្រឹះ ប្រើ អាញ ហង។

* ៩:៧ ៩:៧ សុនសាត ពូ ឃើយ រង រីក់ សារីប អ្យក់ ទៀក តុះ។ † ៩:៩ ៩:៩ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប់ លើក ទី ញើរ (ចេទិយ/កថា) ២៥:៤។

១៨ ទីល នីណោះ រ៉ាំងរ៉ាន់ នីចម អាញ ចឹង ទី ណោះ? រ៉ាំងរ៉ាន់ អាញ យី រ៉ះ សារ ដាក់ តាដោះ អូ អ្នក ខា ឡើង ងារ រ៉ះ សារ ដាក់ ណោះ អុះ។

១៩ យី អាញ ឡាក់ ប៉ាណូស អូ ទី ទូម បក់ ញី កាតាម កា អាញ ចៃ ប្រគី ទុច ប៉ាណូស ទិខ្ច ដេល ភៀ ប៉ាណាំ ពូ អៀង ដូរ អន់ ម៉ុត សៀ យីស៊ូ។

២០ ផៈ អាញ អ្នែ លូ មូត សុនសាត អ៊ីស្រាអ៊ែល អាញ ប្រគី ឡាក់ កា អ៊ីស្រា អ៊ែល ដេល ភៀ ប៉ាណាំ អន់ អន់ខែ សៀ យីស៊ូ យី អាញ អូ អ្នែ កាន់តេះ ចា បាប ម៉ះ អន់ខែ កាតាម កា អាញ ប្រគី ពូយ ដេល។

២១ ផៈ អាញ អ្នែ លូ មូត សុនសាត អន់ទៀត ឡាក់ អូ ទី ចាបាប ប្រៈ អាញ ប្រគី ឡាក់ កា អូ ទី ចាបាប ដេល ភៀ ប៉ាណាំ អន់ខែ សៀ យីស៊ូ ហះកា តាទីច អ៊ី អូ ត្រគ់ អាញ អូ ទី ចាបាប ប្រៈ អុះ យី អាញ អ្នែ កាន់តេះ ចាបាប យីស៊ូ គ្រិះ។

២២ ផៈ អាញ អ្នែ លូ មូត បក់ សៀ អូ សូរ ហ្លួង អាញ កា ប្រគី ឡាក់ កា អន់ ខែ ដេល ភៀ ប៉ាណាំ អន់ អន់ខែ សៀ កាខាក់។ អាញ ប្រគី ឡាក់ កា ប៉ាណូ ស ទិខ្ច គ្រីប នែរ ដេល ភៀ ប្រគី នីចម អន់ បក់ អន់ដា ម៉ុត សៀ យីស៊ូ ដេល។

២៣ ញុន កា សារ ដាក់ ឡើង យីស៊ូ បះ អាញ ចៃ ប្រគី សារ ញ៉ាៗ ទិណោះ ភៀ អន់ អាញ ទី ចានែក កាណុង សារ ដាក់ ណោះ អន់ខ្ច លូ ពូ ដេល។

២៤ ញ៉ា អន់ដីស អូ អូ ប មូត បក់ ប៉ាសង សាតាក់ អន់ខែ សាតាក់ ទិខ្ច ហះ កា ដឹង ម៉ៅញ ដូរ ទី រ៉ាំងរ៉ាន់? ទីល នីណោះ ហត់ អន់ដីស សាតាក់ អន់ ទី រ៉ាំង រ៉ាន់ ណោះ ហង ពិ។

២៥ ទី មូត បក់ ប៉ាសង សាតាក់ លូ គូប អន់ខែ ខំ ហៀន ប្រគី ពូយ ឡាបៀប គុន អន់ខែ គ្រីប នែរ ភៀ អន់ ទី រ៉ាំងរ៉ាន់ ឡាក់ អូ ពុក ហ៊្យង ហៀត ហះកា ពិន ចឹង ទី រ៉ាំងរ៉ាន់ ឡាក់ អូ អូ ពុក អូ អូ ហ៊្យង អុះ។

២៦ អាញ ខំ សាតាក់ នីអៀ អូ ត្រគ់ អាញ អូ អូ ទ្រង អុះ អាញ កា អូ ដាល់ តាដោះ ដេល

២៧ យី អាញ ខំ ប៉ាំងហៀន ឡាកោ អាញ ទៅ ដៃ អន់ ប្រគី យច អាញ អូ ទីមវើរ ឡាកោ អុះ អ្នក ផែត ឡាយ ឡើង អាញ រ៉ះ សារ ដាក់ កា ពូ កេះ អាញ កា អូ ទី រ៉ាំងរ៉ាន់ ញ៉ា អុះ។

១០

សារ អូ អន់ សាំបៈ ប៉ានេ ហ៊្យប ប្រៈ

១ អី អុះ មី អាញ បិច អន់ អន់ដីស អូ អន់តត់ ដេល រត់ យ៉ាក់ អ៊ីស្រាអ៊ែល សើត ពៃ អន់ខែ ចាក កាន់តេះ កាម៉ល់ លូ យួង ទៀក តាំងលេ តីស ទិខ្ច អន់ខែ។

២ សារ អា ពៀប ឡាក់ កា ប្រ្លឹះ បាំងហាំ អន់ខៃ ទិឌូ អន់ កេះ ប៉ាសុន វគី ម៉ូសេ កាណុង កាម៉ល់ លូ កាណុង ទៀក តាំងលេ តីស ណោះ។

៣ អន់ខៃ ទិឌូ សា ណុំ ម៉ាណា ឡាក់ សាណា ប្រ្លឹះ អន់

៤ លូ ទិឌូ អន់ខៃ ទី អែត ទៀក ប្រ្លឹះ អន់ យី អន់ខៃ អែត ទៀក ឡាច់ ឡឹង អំ ហ្គោ គូល ឡាក់ ប្រ្លឹះ អន់ ឡាក់ ចាក អន់ខ្លូ លូ អន់ខៃ អំហ្គោ ណោះ យី ប្រ្លឹះ គ្រិះ។

៥ ហះកា មូត វគី យ៉ាត់ អ៊ីស្រាអែល សួន អៀង អន់ខៃ ប្រគី អូ ត្រត់ ពុត ប្រ្លឹះ បិកកាតយី ទីល នីណោះ ប្រ្លឹះ ប្រគី អន់ អន់ខៃ តៅ ពីង ស្រី តីស ណោះ ហង។

៦ សារ ទិណោះ សារ៉ាប់ បាំងហៀន ពិន ភ្លើ ជៃ អន់ ពិន ទី ពុត បិច ប្រគី អូ ដាក់ ឡាក់ កា អន់ខៃ ណោះ ដេល។

៧ ជៃ សារ៉ាប់ ប៉ានេ ហ៊ុប ប្រ្លឹះ ឡាក់ កា ពូ បក់ អន់ដា ដៃ ឡាក់ កា ទី ច្រាត់ រះ ជា «មូត ប៉ាសុន អន់ខៃ ប៉ាណាំ គូប អ្វៃ អែត សា លូ កាតាប រល់ អងគុន អន់ ខៃ ញោះ ញាល»*។

៨ ពិន អូ ត្រត់ ប្រគី លូ អង់កាន់ លូ កាម៉ាក់ ឡាក់ កា មូត វគី យ៉ាត់ បក់ អន់ដា ឡាក់ សារ ប្រគី អន់ កា អន់ខៃ តៅ ទី ២៣.០០០ ដូរ ដឹង ម៉ៅញ ដាវ។ †

៩ ពិន អូ ត្រត់ ប្រគី យច សាមីគី កា យីស៊ូ គ្រិះ ចឹង អូ ចែត ចូត ពិន ឡាក់ កា មូត វគី យ៉ាត់ បក់ អន់ដា ទី ប្រគី យច សាមីគី កា ប្រ្លឹះ អូ ចែត ចូត ណោះ អុះ ហះកា កេះណោះ អន់ខៃ តៅ ញាន កា ពិះ ចោះ។ ‡

១០ ជៃ ដាញ កាប វ៉ាបិក វ៉ាចប់ ឡាក់ កា មូត វគី យ៉ាត់ បក់ អន់ដា ខុ កាប វ៉ាបិក វ៉ាចប់ កេះណោះ អន់ខៃ តៅ ញាន កា បិយ ប្រ្លឹះ ប៉ាន់តៅ។ §

១១ សារ ទិណោះ កើត ពិះ ពីង អន់ខៃ ណោះ សារ៉ាប់ បាំងហៀន ពិន លូ ទី ច្រាត់ គម កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ភ្លើ អន់តត់ ប៉ាតោ កា ពិន ឡាក់ អ្វៃ ពីង វ៉ា ងហាវ អា អង់កក់ តេះ ចឹង ឡុច កេះ។

១២ ទីល នីណោះ បក់ ចំ យីត ជា ឡាកោ អ៊ែ សៀ កេង ខាក់ បក់ ណោះ ត្រ ត់ ឡាវ៉ាង ឡាកោ អ្វៃ ផែត អ្នាត សៀ។

១៣ អូ ទី សារ ញ៉ា ឡាក់ បិច ប្រគី អន់ អន់ដីស ប្រគី យច កាយ ឡឹង សារ ពូ អន់ទៀត យើយ ទី ណោះ អុះ។ ប្រ្លឹះ បិកកាតយី ទី ពុត ដាក់ ត្រង់ អ៊ែ អូ អន់ អន់ដីស ទី សារ ញ៉ា ញ៉ាក តាឡាមី ឡាក់ ប្រគី អន់ កា អន់ដីស អូ ដាមី អត់ ណោះ អុះ ហះកា ផា អន់ដីស ទី សារ ញ៉ា អ៊ែ ចឹង តង់ អន់ អន់ដីស យ៉ាវ វ៉ា វ៉ាច់ ម៉ាត់ អន់ដីស ដាមី អត់។

* ១០:៧ ១០:៧ សារ អា ឡាច់ ឡឹង សារ ឡាច់ (និក្ខមន៍) ៣២:៦។ † ១០:៨ ១០:៨ ប៉ែរ ហៃ ចំលួន ប៉ាសុន (ជន/គណនា) ២៥:១-៩។ ‡ ១០:៩ ១០:៩ ប៉ែរ ហៃ ចំលួន ប៉ាសុន (ជន/គណនា) ២១:៤-៦។ § ១០:១០ ១០:១០ ប៉ែរ ហៃ ចំលួន ប៉ាសុន (ជន/គណនា) ១៦:៤១-៥០។

១៤ ទីល នីណោះ អី អុះ មី ឡាក់ អាញ បិច ថៃ អន់ដីស ដៃ សាំប្រៈ ប៉ានេ ហ្វិប ប្រៈ ដៃ។

១៥ អាញ កាប លូ អន់ដីស ឡាក់ កា កាប លូ បក់ ហ្លង់ សារ ដេល ហត់ អន់ ដីស យីត ចាប្រៈ ឡឹង សារ អាញ កាប អា ឡាកោ អន់ដីស ទៅ ពិ។

១៦ ផៈ ពិន លឹក រៀង ភ្លៀ ហោក វត់ កា ប្រៈ បិកកាតយ័ យី បិច រ៉ះ ជា ពិន ទិខូ ទី ចានែក ឡឹង ផាម យីស៊ូ គ្រិះ។ ផៈ ពិន គុ ណាំ បាំង យី បិច រ៉ះ ជា ពិន ទី ចានែក ឡឹង ឡាកោ យីស៊ូ គ្រិះ ដេល។

១៧ ទី ណាំ បាំង ដឹង ម៉ោញ កាតុ ណោះ ហង យ្រៈ ពិន ទី កាំឡាំង អៀង កា តាម កា ពិន ប៉ាតុំ ឡាកោ បាំង ឡៃ ដឹង ម៉ោញ ដេល ខង ពិន ទិខូ ទី ចានែក ឡឹង ណាំ បាំង ដឹង ម៉ោញ ណោះ ហង។

១៨ ហត់ យីត ហៃ ឡឹង សុនសាត អ៊ីស្រាអែល ទិ ម្នក បក់ សា សាណា ពូ រ៉ា ម៉ះ ប្រៈ បិកកាតយ័ អន់ខៃ កា ទី ចានែក ម៉ុត អន់ខូ លូ ប្រៈ បិកកាតយ័ ញន កា សាណា ពូ រ៉ា ម៉ះ ប្រៈ ពឹង អន់ហ្លឹង ណោះ ដេល។

១៩ អាញ កាប អា បិច ជា នីចម៍? សាណា ពូ សែន ហ្វិប ប្រៈ ទី ខា សាំ ខាន់ ដេល ប? នីចម៍ ហ្វិប ប្រៈ ណោះ ប្រៈ តាទីច ប?

២០ អូ អុះ ហះកា កាណាគី ពូ សែន ណោះ យី ពូ សែន ប្រៈ បឹត អូ ត្រត់ រ៉ា ម៉ះ ប្រៈ បិកកាតយ័ អុះ។ អាញ អូ បិច កា អន់ដីស ទី ចានែក ម៉ុត អន់ខូ លូ ប្រៈ បឹត អុះ។

២១ អន់ដីស អូ ត្រត់ អែត ពឹង រៀង យីស៊ូ ឡាក់ ពិ តាំងឡា ពិន កេះណោះ អែត ពឹង រៀង ប្រៈ បឹត ឡុត អុះ។ អន់ដីស អូ ត្រត់ ម៉ុត សា សាណា អង់អ្វៃ ពឹង ត្រេ ម៉ះ យីស៊ូ កេះណោះ ម៉ុត សា សាណា អង់អ្វៃ ពឹង ត្រេ ម៉ះ ប្រៈ បឹត ដេល។

២២ ញ៉ា បិច កា យីស៊ូ ក្បាត់ ពិន លូ ប្រៈ បឹត ប? ញ៉ា ពិន កេង ខាក់ ឡឹង អ៊ែ ប?។

សារ ត្រត់ ប្រឹក្សា នីចម៍ អន់ ប្រៈ លៅ លែង សិច

២៣ បក់ អន់ដា ផា «ពិន ទី ចាបាប ចឹង ប្រឹក្សា កា ទី» ហះកា សារ ទិណោះ អូ ត្រត់ ស៊ុត កា ទី ខា អុះ។ «ពិន ទី ចាបាប ចឹង ប្រឹក្សា កា ទី» ហះកា សារ ទិណោះ អូ តង់ អន់ ពូ កើត ដាក់ ណោះ អុះ។

២៤ ដៃ អន់ រៀ ណាំង ខា សាំរ៉ាប់ កា ឡាកោ ទៅ យី ត្រត់ ណាំង ខា សាំ រ៉ាប់ កា ពូ អន់ទៀត។

២៥ ទី សាណា ញ៉ា ឡាក់ ពូ ប្រូ ពឹង តាឡាត អន់ដីស សា ពិ ដៃ អំបញ្ច ចា ជៀក ឡាលៀក ដៃ ដៃ អ្នក ហង សារ ណោះ អូ យច អុះ

២៦ ខង ទី ប្រាត់ រ៉ះ ជា «អង់កក់ តេះ លូ កាណាតី ញ៉ាៗ គ្រីប នែវ ឡាក់ អែ ពីង អង់កក់ តេះ អា ស៊ុត កា កាណាតី ប្រ្រឹះ បិកកាតយ័ ទិណោះ»*។

២៧ ជា បក់ អូ សៀ យីស៊ូ ជៀក អន់ដីស ឡាក់ សា សាណា ប៉ាត់ ហី អន់ ខែ អន់ដីស កា បិច ឡាក់ ដេល សា ពិ ទិ សាណា ញ៉ា ឡាក់ ពូ អន់ កា អន់ ដីស ណោះ ជែ អំប័ញ្ច ចាជៀក ឡាឡើក ហង ជែ អ្សត កា យច។

២៨ ហះកា ជា ពូ រ៉ះ ជា «សាណា អែ អា យី សាណា សែន ហ៊ុប ប្រ្រឹះ» ទីល នីណោះ អន់ដីស ជែ សា ប្រ្រឹត នីណោះ ញាន យីត កា បក់ រ៉ះ លូ ញាន កា អែ អ្សត កា យច។

២៩ អាញ អូ ជា អន់ដីស ត្រត់ អ្សត កា យច ណោះ អុះ យី អាញ ជា ជែ សា ញាន កា បក់ រ៉ះ ណោះ អ្សត កា យច។ ខ ញ៉ា បះ ពូ ជា អាញ ប្រ្រឹត យច? អាញ ទី ចាបាប់ ប្រ្រឹត នីចម៍ ទី ដឹង ពុត ពូ អន់ទៀត យីត ជា សារ ណោះ អូ ដាត់។

៣០ ជា អាញ សា សាណា ទីប ហោក រ៉ត់ កា ប្រ្រឹះ បិកកាតយ័ ខ ញ៉ា បះ ពូ ជា អាញ យច ញាន កា សាណា ឡាក់ អាញ ប៉ានេ ប្រ្រឹះ ណោះ?។

៣១ ទីល នីណោះ យីៈ អន់ដីស អែត សា យីៈ ប្រ្រឹត ងារ ញ៉ា កាតាម ត្រត់ ប្រ្រឹត ទិណោះ ភៀ អន់ ប្រ្រឹះ បិកកាតយ័ ហែង លៅ លែង សិច។

៣២ អន់ដីស ជែ ប្រ្រឹត អន់ កា សុនសាត អ៊ីស្រាអែល សុនសាត អន់ទៀត លើ ក្រុំ ហៀន សារ ប្រ្រឹះ បិកកាតយ័ យច ពុត ដៃ។

៣៣ អាញ កា និះទៅ ដេល យី អាញ ខំ ប្រ្រឹត អន់ ត្រត់ ពុត ប៉ាណូស ទិខ្ច គ្រីប ងារ ញ៉ា ឡាក់ អាញ ប្រ្រឹត អាញ អូ ណាំង ខា សាំរ៉ាប់ កា ឡាកោ អាញ ទៅ អុះ យី ណាំង ខា សាំរ៉ាប់ កា ប៉ាណូស ទិខ្ច ភៀ អន់ ប្រ្រឹះ តង អន់ខែ។

១១

១ ហត់ អន់ដីស ប្រ្រឹត ពូយ អាញ ឡាក់ កា អាញ ប្រ្រឹត ពូយ យីស៊ូ គ្រិះ ដេល។

សារ មូត អង់កាន់ ត្រត់ តល់ អញសែង

២ អី អុះ មី អាញ ប៉ានេ អន់ដីស ខង អន់ដីស កាចាំង កា អាញ គ្រីប សារ លូ ប្រ្រឹត ពូយ សារ អាញ អន់តត់ ប៉ាតោ កា អន់ដីស។

៣ ហះកា អាញ បិច អន់ អន់ដីស អុះ អន់តត់ ជា យីស៊ូ គ្រិះ ពៀប ឡាក់ កា កល់ កា មូត កាម៉ាតី ទិខ្ច កាប៉ាច់ កាម៉ាតី យី ពៀប ឡាក់ កា កល់ កា អង់កាន់ ប្រ្រឹះ បិកកាតយ័ ពៀប ឡាក់ កា កល់ កា យីស៊ូ គ្រិះ ដេល។

* ១០:២៦ ១០:២៦ សារ អា ឡាច ឡឹង ផាប់ អញសែ ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ២៤:១។

៤ ផា កាម៉ាក ចំ ម៉ន់ អើ ប្រ្លឹះ លើ រះ ប៉ានីរ ប្រ្លឹះ ទីប ទី កាណាត ញ៉ា តល់ ពីង កល់ កាម៉ាក ណោះ យី បីងាយ យីស៊ី ឡាក់ កល់ អើ ហង។

៥ ផា អង់កាន់ ចំ ម៉ន់ អើ ប្រ្លឹះ លើ រះ ប៉ានីរ ប្រ្លឹះ ហះកា អូ តល់ អញស៊ែង អង់កាន់ ណោះ យី បីងាយ ក្លោ ឡាក់ កល់ អើ ហង ប្រ្លឹក នីណោះ ពៀប ឡាក់ កា អើ គូរី កល់ ប៉ង ដេល។

៦ ផា អង់កាន់ ចំ អូ តល់ អញស៊ែង ប្រើ អើ កាត់ សក់ កល់ ទី ប្លី ឡូត ពិ ហះ កា ផា អើ តាយ្យស កា គូរី សក់ ត្រត់ ប្រើ អើ តល់ អញស៊ែង។

៧ ហះកា មូត កាម៉ាក អូ ត្រត់ តល់ កាណាត ញ៉ា ពីង កល់ អុះ ខង ប្រ្លឹះ បិ កកាតយ័ ប៉ាំងកើត កាម៉ាក អន់ រឹច លូ អើ លូ អន់ តាំបាង សារ អំរាញ អីញ ម៉ះ អើ។ កាប៉ាច់ អង់កាន់ តាំបាង សារ អំរាញ អីញ ម៉ះ កាម៉ាក ដេល

៨ ខង ប៉ាន់ជា ពៃ ប្រ្លឹះ អូ ប៉ាំងកើត កាម៉ាក ឡាច់ ឡឹង អង់កាន់ អុះ យី អើ ប៉ាំងកើត អង់កាន់ ឡាច់ ឡឹង កាម៉ាក។

៩ ម៉ោញ ណារ ប្រ្លឹះ អូ ប៉ាំងកើត កាម៉ាក សាំរ៉ាប់ កា អង់កាន់ អុះ យី អើ ប៉ាំងកើត អង់កាន់ សាំរ៉ាប់ កា កាម៉ាក។

១០ ញន ខ អា លូ ញន កា បិយ ប្រ្លឹះ បះ មូត អង់កាន់ ត្រត់ តល់ អញស៊ែង ភៀ ប្រ្លឹក សាញ៉ា ផា អន់ខែ អៃ កាន់តេះ អំរាញ អីញ ក្លោ អន់ខែ។ *

១១ ហះកា កាណាង កាន អៃ កោប គុន សៀ យីស៊ី អង់កាន់ តងកាន កាម៉ាក កាម៉ាក កា តងកាន អង់កាន់ ដេល។

១២ យ័ះ អង់កាន់ ប៉ាន់ជា ពៃ ប្រ្លឹះ ប៉ាំងកើត អើ ឡាច់ ឡឹង កាម៉ាក កា តាម ហះកា ប៉ាត់ អន់តីត កាម៉ាក កា កើត ឡឹង អង់កាន់ ដេល ហះកា កា ណាត គ្រឹប នៃវ យី កើត ឡឹង ប្រ្លឹះ បិកកាតយ័។

១៣ ហត់ ចាប្រៃប យីត ឡាកោ អន់ដីស ទៅ ពិ ផា មូត អង់កាន់ ម៉ន់ អើ ប្រ្លឹះ បិកកាតយ័ ហះកា អូ តល់ អញស៊ែង ញ៉ា ដាក់ ដេល ប ?

១៤ ពិន ទិឌុ កា អូ កេះ ដេល ផា មូត កាម៉ាក គម សក់ អ៊ឹង ត្រត់ តាយ្យស ខាក់។

១៥ ហះកា ផា អង់កាន់ គម សក់ អ៊ឹង យី ខាក់ សាំរ៉ាប់ អន់ខែ ខង ប្រ្លឹះ អន់ សក់ អ៊ឹង កា អន់ខែ ប្រ្លឹក ឡាក់ កា តល់ អញស៊ែង។

១៦ ផា ទី ពៀ បិច ប៉ាតែក ឡឹង សារ អា ត្រត់ អូ អន់តត់ ផា ញិន អូ យើយ ប្រ្លឹក នៃវ អា អុះ យ័ះ ក្រំ ហៀន សារ ប្រ្លឹះ អន់ទៀតៗ កា អូ យើយ ទី ដេល។

សារ អែត សា ភៀ កាចាំង កា យីស៊ី

* ១១:១០ ១១:១០ ខ អា ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ មូត អង់កាន់ ទី ចាបាប ប្រ្លឹក កា កល់ នីចម កាតាម ញន កា បិយ ប្រ្លឹះ។

១៧ សារអាញ ចឹង រ៉ះ ណារ៉ូអា អាញ អូ ប៉ានេ អន់ដីស អុះ ខង ផះ អន់ដីស លូម គួប សោប ណោះ អូ ប្រឹក្ចី អន់ កា អន់ដីស កើត ដាក់ អុះ យី ប្រឹក្ចី អន់ ទី សារ អូ ដាក់។

១៨ អាញ កាតាំង ពូ រ៉ះ ផា ផះ អន់ដីស ប៉ាតុំ គួប ហៀន សារ ប្រឹះ យី អន់ ដីស ទី សារ តាប៉ុញ តាប៉ាក់ ក្លះ គួប សោប សារ អា អាញ កា សៀ អន់ ជា ដេល។

១៩ ត្រក់ ទី សារ ក្លះ គួប អន់ដីស នីណោះ ហង ភៀ អន់ អូ អន់តត់ ផា ពៀ ដា ត់ តាទីច។

២០ ផះ អន់ដីស លូម គួប លូ អែត សា ណោះ អូ ត្រក់ អន់ដីស អែត សា ភៀ កាចាំង កា យីស៊ូ អុះ

២១ ខង អន់ដីស ម៉ោញ ដូវ ៗ ហាន សា ហាន អែត ណោះ ហង បះ បក់ អន់ ដា អូ ទី សាណា សា ហះកា បក់ អន់ ដា អែត ប៉ាញីល។

២២ ញ៉ា អន់ដីស អូ ទី ហី សារ៉ាប់ សា សាណា ប? លើ កា អន់ដីស បីដាយ ក្រុំ ហៀន សារ ប្រឹះ បិកកាតយី លូ បិច ប្រឹក្ចី អន់ មូត បក់ អូ ទី សាណា សា ណោះ តាយ្យស ប? ត្រក់ អន់ អាញ កាកាប លូ អន់ដីស នីចម៍ បិច កា អាញ ប៉ានេ អន់ដីស ប? អាញ អូ ប៉ានេ អន់ដីស ញន កា សារ អា អុះ។

២៣ អាញ កាតាំង សារ យីស៊ូ រ៉ះ ណោះ ពែ អ្យក់ ឡា បាំងហៀន អន់ដីស ដេល យី នីអៀះ ពីង ម៉ាំង ឡាក់ ពូ ចឹង រ៉ុប អែត អញដីន អន់ កា ពូ ប៉ាន់តោ ណោះ អែត អ្យក់ ណុំ បាំង

២៤ លូ ប៉ានេ ប្រឹះ បិកកាតយី កេះណោះ អែត គុ ណុំ បាំង ទីប កាប ផា «អា ហង ឡាកោ បាំងឡៃ អាញ ឡាក់ ត្រក់ អន់ សារ៉ាប់ កា អន់ដីស ហត់ ប្រឹក្ចី សារ អា លើយ ភៀ កាចាំង កា អាញ»។

២៥ ប៉ាក់ សា ណុំ បាំង កេះ ៗ អែត អ្យក់ ពៀង ប្រឹក្ចី និះទៅ ដេល លូ កាប ផា «អា ហង សាញ៉ា វែវ ពុត ណារ ឡាក់ ប្រឹក្ចី លូ ផាម អាញ។ រ៉ុប អន់ដីស អែត ពីង ពៀង ហត់ ប្រឹក្ចី នីអៀ ដេល ភៀ កាចាំង កា អាញ»។

២៦ រ៉ុប អន់ដីស សា ណុំ បាំង លូ អែត ពីង ពៀង អា យី អន់ដីស រ៉ះ ឡឹង សារ យីស៊ូ តោ ណោះ លើយ ទីល ដាវ អែត ដីវ ប៉ាក់ តេះ អា ណារ៉ូ។

២៧ ផា ពៀ សា ណុំ បាំង លូ អែត ពីង ពៀង ម៉ះ យីស៊ូ ឡាក់ ពី តាំងឡា ពិន ទីប អូ យី ចឹង សា យី អែត ចឹង ទី ថូត ញន កា អែត បីដាយ ឡាកោ បាំងឡៃ លូ ផាម យីស៊ូ។

២៨ ទីល នីណោះ អន់ទ្រួល ចឹង សា ណុំ បាំង លូ អែត ពីង ពៀង ណោះ អន់ ដីស ម៉ោញ ដូវ ៗ ត្រក់ យីត ចាជ្រែប ហៃ ពុត ពៀក ឡាកោ ទៅ ហិ

២៩ ខង ផា ញើ សា ណុំ ប៉ាង លូ អែត ពីង ញើង ណោះ ហះកា អូ យីត ឡើង ឡាកោ ប៉ាងឡើ យីស៊ី បក់ ណោះ ឡាក់ កា អែ ចែត ថូត ឡាកោ អែ ទៅ ហង។

៣០ ខ អា ហង បះ កាណុង កាំឡាក់ អន់ដីស ទី អៀង ដូរ អីត ពូ អូ ត្រុះ អូ ថូន ទីប ទី តោ អន់ដា ដេល។

៣១ ហះកា ផា ពិន យីត ចា ជ្រែប ហៃ ពុត ពិន ហិ យីស៊ី ឡាក់ ពី តាំងឡា អូ ចែត ថូត ពិន អុះ។

៣២ ហះកា ផា យីស៊ី ចែត ថូត ពិន យី អែ បិច តាក់ អញ្ចាល ពិន ភៀ ដៃ អន់ ពិន ត្រក់ ថូត តោ អន់ខូ លូ ប៉ាណូស ពីង អង់កក់ តេះ អា ប៉ាក់ ដាវ ប្រ្រៈ តាត់ស៊ិន សារ ទៀ។

៣៣ ទីល នីណោះ អី អុះ មី ដាវ ចំ អន់ដីស ប៉ាតុំ គូប ភៀ សា សាណា អន់ ខូ អន់ដីស ត្រក់ រាំងហៃ គូប សោប អន់ ដាក់។

៣៤ ផា បក់ ចំ ហាន សា តាឡាមី អន់ អែ សា ប៉ាក់ ហិ អែ ទៅ ពិ ភៀ ដៃ អន់ ទី ថូត ផះ ប៉ាតុំ គូប សោប ណោះ។ កាប៉ាច់ សារ អន់ទៀត។ ប៉ាក់ អាញ ទីល ទៀ អាញ ចឹង តាត់ស៊ិន អន់ កេះ។

១២

សារ ប៉ាងាត់ ប៉ាលីង អន់ កា ពូ តាងៗ ឡើង គូប

១ អី អុះ មី អាញ បិច កា អន់ដីស អូ កាខាក់ ដេល ឡើង សារ ប៉ាងាត់ ប៉ាលីង ប្រ្រៈ អន់ ពិន អូ ប្រ្រៈ ដាវ តាងៗ ឡើង គូប។

២ អន់ដីស កា អូ កេះ ដេល ផះ អន់ដីស បើ អន់ហាល់ ប្រ្រៈ តាទីច ពែ យី អន់ដីស ប្រ្រៈ រីវ៉ាថី ញាន កា សៀ ហ៊ិប ប្រ្រៈ ឡាក់ អូ អូ កាប។

៣ ខ អា ហង បះ អាញ រះ កា អន់ដីស អន់ អូ អន់តត់ ផា ញើ ទី ប៉ាងាត់ ប៉ាលីង ប្រ្រៈ បិកកាតយី បក់ ណោះ អូ អូ តះ ប៉ាស្យាប កា យីស៊ី អុះ ផា អូ ទី ប៉ាងាត់ ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ប៉ាណាំ កា អូ ទី ញើ អូ កាប ផា យីស៊ី ឡាក់ ពី តាំងឡា ដេល។

៤ ប្រ្រៈ អន់ សារ តាងៗ ឡើង គូប កា ពិន ហះកា ពិន ទី ប៉ាងាត់ ប៉ាលីង ប្រ្រៈ ដឹង ម៉ោញ ណោះ ហង។

៥ ពិន ប្រ្រៈ ដាវ តាងៗ ឡើង គូប ហះកា ពិន ប្រ្រៈ ដាវ កា ពី តាំងឡា ដឹង ម៉ោញ ណោះ ហង។

៦ ទី ឡាបៀប ប្រ្រៈ ដាវ តាងៗ ឡើង គូប ហះកា ទី ប្រ្រៈ ដឹង ម៉ោញ ណោះ ហង ឡាក់ ប្រ្រៈ ដាវ ទីណោះ ពីង ពិន ទីខូ។

៧ ប្រ្លឹះ អន់ កា ពិន ទិដ្ឋ តាំបាង ផា ពិន ទី ប៉ាង៉ាត់ ប៉ាលីង អែ ភៀ អន់ ពិន ទី ខា អន់ខ្ព លូ គូប សោប។

៨ ប៉ាង៉ាត់ ប៉ាលីង ប្រ្លឹះ អន់ ពិន ម៉ោញ ដូវ អ៊ូ កាប ហ្សាំង សាឡាច់ ប៉ាង៉ាត់ ប៉ាលីង ប្រ្លឹះ ណោះ ទៅ ហង អន់ កា ម៉ោញ ដូវ ណាវ អ៊ូ កាប ទីប ហ្លង់ ឡឹង សារ អោន សាគីម។

៩ ប៉ាង៉ាត់ ប៉ាលីង ប្រ្លឹះ ណោះ ទៅ ហង អន់ ពិន ម៉ោញ ដូវ ណាវ ទី ពុត សៀ កេង ខាក់។ ប៉ាង៉ាត់ ប៉ាលីង ប្រ្លឹះ ណោះ ទៅ ហង អន់ ម៉ោញ ដូវ ណាវ អ៊ូ តា ត់ អន់ដាត់ ពូ អីត ពូ។

១០ អែ កា អន់ ម៉ោញ ដូវ ណាវ អ៊ូ តាំបាង សារ អំរ៉ាញ អីញ កេង ខាក់ អន់ ម៉ោញ ដូវ ណាវ អ៊ូ រ៉ះ ប៉ានីរ ប្រ្លឹះ អន់ ម៉ោញ ដូវ ណាវ អ៊ូ អន់ហ្គាល់ សារ ចំ ឡាច់ ឡឹង ប៉ាង៉ាត់ ប៉ាលីង ប្រ្លឹះ លូ សារ ចំ ឡាច់ ឡឹង ប្រ្លឹះ ប៊ីត អែ អន់ ម៉ោញ ដូវ កាប តាងៗ ឡឹង ពូ * លូ អន់ ម៉ោញ ដូវ ណាវ អ៊ូ រ៉ះ ប៉ាតាង ឡឹង សារ អែ កាប តាងៗ ណោះ។

១១ ប៉ាង៉ាត់ ប៉ាលីង ប្រ្លឹះ ណោះ ទៅ ហង ឡាក់ ប្រ័ត គ្រីប ងារ ទិណោះ យី អែ អន់ កា ពិន ម៉ោញ ដូវ ៗ អ៊ូ ប្រ័ត ងារ ទិណោះ តាម ពុត អែ ទៅ។

សារ ឡាកោ យីស៊ូ ទី កាណាត់ អៀង

១២ យីស៊ូ គ្រិះ ពៀប ឡាក់ កា ឡាកោ ដឹង ម៉ោញ ពិន ឡាក់ សៀ អែ ពៀប ឡាក់ កា កាណាត់ តាងៗ ពីង ឡាកោ អែ ណោះ។ យី ទី កាណាត់ អៀង កា តាម កា កាណាត់ ទិណោះ ប៉ាតុំ ពីង ឡាកោ ដឹង ម៉ោញ ដេល

១៣ ខង ពិន ទិដ្ឋ យី សុនសាត អ៊ីស្រាអែល កាតាម សុនសាត អន់ទៀត កាតាម យី ប្រ័ត ទុច លើ អ៊ូ ប្រ័ត ទុច កាតាម កា ប្រ្លឹះ បាំងហុំ ពិន កាណាង ប៉ាង៉ាត់ ប៉ាលីង អែ ដឹង ម៉ោញ ភៀ អន់ ពិន ប៉ាតុំ គូប ពៀប ឡាក់ កា ឡាកោ បាំង ឡៃ ដឹង ម៉ោញ អែ កា អន់ ប៉ាង៉ាត់ ប៉ាលីង ដឹង ម៉ោញ ណោះ អ៊ែ កាណាង ពិន ទិដ្ឋ ដេល។

១៤ ពីង ឡាកោ បាំងឡៃ អ៊ូ ត្រត់ ទី កាណាត់ ដឹង ម៉ោញ អុះ យី អៀង។

១៥ ផា ជុង កាប ផា «អាញ អ៊ូ ត្រត់ កាណាត់ ពីង ឡាកោ អុះ ខង អាញ អ៊ូ ត្រត់ តី» ហះកា ជុង ណោះ អ៊ែ កា កាណាត់ ម៉ះ ឡាកោ និះទៅ ដេល។

១៦ ផា តោរ កាប ផា «អាញ អ៊ូ ត្រត់ កាណាត់ ពីង ឡាកោ អុះ ខង អាញ អ៊ូ ត្រត់ ម៉ាត់» ហះកា តោរ ណោះ អ៊ែ កា កាណាត់ ម៉ះ ឡាកោ និះទៅ ដេល។

* ១២:១០ ១២:១០ កាប តាងៗ ឡឹង ពូ ទី ណាំ ពៀរ ម៉ោញ ផា «កាប សុនសាត អន់ទៀតៗ ឡាក់ អ៊ូ អ៊ូ កាប អន់ឡៃ» ម៉ោញ ណាវ ផា «កាប គុន បិយ ប្រ្លឹះ អ៊ូ ត្រត់ កាប ឡាក់ កា ប៉ាណាស»។

១៧ ជា ពីង ឡាកោ ទី ស៊ុត ដឹង កា ម៉ាត់ នី ចម៍ ចឹង អ្នក កាតាំង ពូ កាកាប ? ជា ពីង ឡាកោ ទី ស៊ុត ដឹង កា តោរ ដោះ នី ចម៍ ចឹង អ្នក ហោ កាមីល ?

១៨ ហះកា ប្រ្រឹះ បាំងកើត កាណាត៍ ម៉ៅញៗ ពីង ឡាកោ តាម ពុត អ៊ែ ទៅ ។

១៩ ជា ទិ កាណាត៍ ពីង ឡាកោ ណោះ ទី ដឹង ម៉ៅញ នែវ យី អូ ទី ឡាកោ ហង។

២០ ទិល នីណោះ ទី កាណាត៍ អៀង នែវ ហះកា ឡាកោ ដឹង ម៉ៅញ ណោះ ហង។

២១ ម៉ាត់ អូ អ្នក កាប កា តី ជា «អាញ អូ តងកាន អីស អុះ»។ កល់ កា អូ អ្នក កាប កា ជុង ជា «អាញ អូ តងកាន អីស អុះ»។

២២ ហះកា តាទីច អ៊ែ កាណាត៍ ចំ ឡាក់ ពូ យីត ជា ឡាប៉ាត៍ ឡឹង ពូ យី កា ណាត៍ ណោះ ហង ពូ តងកាន កាខាក់។

២៣ ជា កាណាត៍ ចំ ឡាក់ ពិន យីត ជា អូ សូវ គីត យី កាណាត៍ ណោះ ហង ឡាក់ ពិន រាំងហៃ ហ្វិត ឡឹង ពូ កាណាត៍ ចំ ឡាក់ អូ សូវ យី ពិន អោន ដាក់។

២៤ ហះកា កាណាត៍ ចំ ឡាក់ ពិន យីត ជា ដាក់ យី កេះ កាណាត៍ ណោះ ពិន អូ តងកាន រាំងហៃ អោន អុះ។ ហះកា ប្រ្រឹះ បិកកាតយ័ ទ្រៀម ឡាកោ ពិន លូ អន់ សារ គីត ខា កា កាណាត៍ ចំ ឡាក់ អូ ទី ខា

២៥ ភ្លើ ជែ អន់ ទី សារ ក្លះ គូប ពីង ឡាកោ យី អន់ កាណាត៍ ពីង ឡាកោ ទិ ណោះ តង គូប សោប សីត ឡាក់។

២៦ ជា កាណាត៍ អ៊ែ ចំ ម៉ៅញ អីត កាណាត៍ ពីង ឡាកោ ទិណោះ កា អីត ដេល។ ជា កាណាត៍ អ៊ែ ចំ ពូ ប៉ានេ កាណាត៍ ទិណោះ កា ដាក់ ទិណោះ ដេល។

២៧ កាំឡាំង អន់ដីស យី ឡាកោ យីស៊ុ គ្រិះ អន់ដីស ម៉ៅញ ដូវ ៗ ឡាក់ កា ណាត៍ ពីង ឡាកោ អា តាម ចានែក ឡាកោ ញើ ឡាកោ អ៊ែ។

២៨ ពីង ក្រំ ហៀន សារ ប្រ្រឹះ អន់ទ្រូល ឡឹង ពូ ប្រ្រឹះ បិកកាតយ័ ប្រ្រឹត អន់ ទី ម្នុត បក់ រះ ប៉ាតាង យីស៊ុ កេះណោះ អ៊ែ ប្រ្រឹត អន់ ទី ម្នុត រះ ប៉ានីវ អ៊ែ កេះ ណោះ ណារូ អ៊ែ ប្រ្រឹត អន់ ទី ម្នុត ណោយូ បាំងហៀន សារ អ៊ែ ឡែង ឡឹង ណោះ ណារូ អ៊ែ អន់ ពូ អ្នក ប្រ្រឹត សារ អំរាញ អីញ កេង ខាក់ អន់ បក់ អន់ជា អ្នក តាក់ អន់ដាក់ ពូ អីត ពូ អន់ បក់ អន់ជា អ្នក តង ពូ អន់ទៀត អន់ បក់ អន់ជា អ្នក រាំង ហៃ ពូ អន់ បក់ អន់ជា អ្នក កាប តាង ៗ ឡឹង ពូ។

២៩ ញ៉ា ទិឌូ ស៊ុត កា ម្នុត បក់ រះ ប៉ាតាង យីស៊ុ ប? ទិឌូ ស៊ុត កា ម្នុត បក់ រះ ប៉ានីវ ប្រ្រឹះ ប? ទិឌូ ស៊ុត កា ម្នុត ណោយូ បាំងហៀន ប? ញ៉ា ទិឌូ ស៊ុត កា អ្នក ប្រ្រឹត សារ អំរាញ អីញ កេង ខាក់ ប?

៣០ ញ៉ា ទិឌូ ស៊ុត កា អ្នក តាក់ អន់ដាក់ ពូ អីត ពូ ប? ញ៉ា ទិឌូ ស៊ុត កា អ្នក កាប

តាង ឡើង ពូ ប ? ញ៉ា ទិខ្ច ស៊ុត កា អ្នក រ៉ះ ប៉ាតាង ឡើង សារ ពូ កាប តាង ណោះ ប ?

៣១ ហត់ អន់ដឺស ខំ បិច កា សារ ប្រ្រៈ អន់ បក់ អើ ចំ ឡាក់ សាំខាន់ ឡើង ពូ។ ម៉ៅញ ណារ្ត អាញ បិច រ៉ះ កា អន់ដឺស ឡើង ទ្រង ម៉ៅញ ណារ្ត ឡាក់ ដាក់ ហ្គិត។

១៣

សារ បិច ចៃ ដាក់ ហ្គិត

១ យ្រៈ អាញ អ្នក កាប អៀង សុនសាត លើ កា អ្នក កាប ប៉ានីរ បិយ ប្រ្រៈ កា តាម ផា អាញ អ្នក ទី ពុត បិច ចៃ កា ពូ អាញ រៀប ឡាក់ កា ប៉ានីរ គួង ប៉ះ លើ ឡាក់ កា ប៉ានីរ សាគីរ ប៉ាទុះ ណោះ ដេល។

២ យ្រៈ អាញ អ្នក រ៉ះ ពួយ ប៉ានីរ ប្រ្រៈ លូ អ្នក អន់ហ្គាល់ ឡើង សារ អោន សា គីម ទិណោះ ទីប អ្នក ហ្លួង គ្រីប សារ យ្រៈ អាញ សៀ កាខាក់ អ្នក ប្រគី អន់ កា ប៉ានីម ចាក ឡាច់ ឡើង ចារ ម៉ៅញ ឡា អ្នែ ប៉ាក់ ចារ ម៉ៅញ កាតាម ហះកា ផា អាញ អ្នក ទី ពុត បិច ចៃ កា ពូ យី អាញ ឡាក់ ប៉ាណូស អ្នក ទី ខា ញ៉ា អុះ។

៣ យ្រៈ អាញ អ្នក ទិ វ៉ាស អំប៉ាស ម៉ះ អាញ ឡា ផែក អន់ កា ពូ យ្រៈ អាញ អន់ ឡាកោ អាញ អា កា ពូ ពុះ ទីប រ៉ុស កាតាម ហះកា ផា អាញ អ្នក ទី ពុត បិច ចៃ កា ពូ កា អាញ ចឹង អ្នក ទី ខា ញ៉ា ដេល។

៤ ប៉ាណូស បក់ ទី ពុត បិច ចៃ អើ ដាម អត់ សាំវ៉ាញ ទីប តង ពូ អើ អ្នក ទី ពុត សាលាំង សាលើស កា ពូ អុះ អើ កា អ្នក ខួយ អ្នក អ្នាត់ អេង កា ពូ ដេល។

៥ បក់ ទី ពុត បិច ចៃ អ្នក ប្រគី សារ ញ៉ា ឡាក់ អ្នក យី អុះ អ្នក ណាំង ខា សាំវ៉ាប កា ឡាកោ ទៅ អ្នក ឡាម៉ត់ អីក អ្នក អ្នក យ៉ូ សារ ពូ ប្រគី យច អុះ។

៦ អើ អ្នក ហោក រត់ កា សារ អ្នក ដាក់ អុះ យី ហោក រត់ កា សារ ញ៉ា ឡាក់ ត្រត់ តាទីច។

៧ បក់ ទី ពុត បិច ចៃ អើ អត់ សាំវ៉ាញ លើយ សៀ លើយ ម៉ឹង លើយ ដាម អត់ លើយ។

៨ សារ បិច ចៃ អ្នក អ្នក ហ្យឹង អុះ ហះកា សារ រ៉ះ ពួយ ប៉ានីរ ប្រ្រៈ ណោះ ចឹង ហ្យឹង ហ្ស៊ីត សារ កាប តាង ឡើង ពូ កា ចឹង ត្រត់ ឡុច សារ អ្នក ហ្លួង កា ចឹង ហ្យឹង ទិ ដេល

៩ ខង រ៉ប់ ដាវ អា ពិន អ្នក ដឹង ម៉ៅញ ខ ពិន រ៉ះ សារ ប្រ្រៈ កា អ្នក បាប៊ែត ដេល។

១០ ប៉ាក់ ដាវ ប្រ្រៈ តាក់ អន់ដាក់ គ្រីប សារ សារ ញ៉ា ឡាក់ ពិន អ្នក បាប៊ែត ណោះ ចឹង ហ្យឹង ទិ។

១១ ផ្លូវ អាញ អ្នក សាស្តា ព្រៃ អាញ កាប គុន សាស្តា ទី ពុត យីត ចា ជ្រៃ ប គុន សាស្តា ដេល ប៉ាត់ អាញ តិស កេះ អាញ អ្នក ទិ សារ គុន សាស្តា ណោះ។

១២ រ៉ប ដាវ អា ពិន អន់ហ្គាល់ ប្រ្លឹះ បិកកាតយ័ អូ សាឡុះ អុះ ឡាក់ កា ហៃ កី ពីង សាមីល តាឡាក់ ចាវ ហះកា ប៉ាត់ ម៉ាត់ ទៀ ពិន ចឹង ប័ប ម៉ាត់ អើ ទៅ ឡុត។ កិញ អៀ អា អាញ អន់ហ្គាល់ អើ បើ ឡាក់ អុះ ហះកា ប៉ាត់ ម៉ាត់ ទៀ អាញ ចឹង អន់ហ្គាល់ អើ ឡាក់ ឡាក់ កា អើ អន់ហ្គាល់ អាញ ដេល។

១៣ កិញ អៀ អា ទី ប៉ែង ខ យី សារ សៀ សារ ម៉ឹង លូ សារ បិច ចៃ។ កាណុង សារ ទី ប៉ែង អា យី សារ បិច ចៃ ឡាក់ ដាក់ ហ្គិត ឡឹង ពូ។

១៤

សារ រ៉ះ ប៉ានីរ ប្រ្លឹះ លូ សារ កាប តាង ឡឹង ពូ

១ ហត់ ខំ អន់ ទី ពុត បិច ចៃ កា ពូ ពិ លូ ខំ បិច កា ទី សារ ប៉ាង៉ាត់ ប៉ាលឹង ប្រ្លឹះ អន់ ដេល កាខាក់ អើ អន់ អ្នក រ៉ះ ពួយ ប៉ានីរ ប្រ្លឹះ។

២ ពៀ កាប តាង ឡឹង ពូ យី អើ កាប លូ ប្រ្លឹះ បិកកាតយ័ អូ ត្រត់ កាប លូ ប៉ាណូស អុះ ខង អូ ទី ពៀ ហ្លង់ អុះ ឡឹង សារ អើ កាប ណោះ យី ប៉ាង៉ាត់ ប៉ាលឹង ប្រ្លឹះ ប៉ាណាំ ពុត អើ អន់ រ៉ះ សារ អោន សាគីម ឡាក់ ពូ អូ អូ។

៣ បក់ ចំ រ៉ះ ពួយ ប៉ានីរ ប្រ្លឹះ បក់ ណោះ កាប លូ ប៉ាណូស ភៀ តង់ អន់ ពូ សៀ ហ៊ឹង កេង លូ ប៉ាងហោក ពុត ពៀក ពូ។

៤ ពៀ កាប តាង ឡឹង ពូ បក់ ណោះ តង់ ឡាកោ អើ ទៅ អន់ សៀ កេង ហះ កា បក់ រ៉ះ ពួយ ប៉ានីរ ប្រ្លឹះ បក់ ណោះ តង់ អន់ ក្រុំ ហៀន សារ ប្រ្លឹះ ទិឌុ សៀ ហ៊ឹង កេង។

៥ អាញ បិច អន់ អន់ដីស ទិឌុ អូ កាប តាង ឡឹង ពូ ដេល ក្លា ឡឹង អា ណារ យី អាញ បិច កា អន់ដីស អ្នក រ៉ះ ពួយ ប៉ានីរ ប្រ្លឹះ ខង បក់ រ៉ះ ប៉ានីរ ប្រ្លឹះ យី សាំខាន់ ហ្គិត ឡឹង បក់ កាប តាង ឡឹង ពូ ណោះ ណារ។ ទី ដឹង ផា បក់ កាប តាង ណោះ រ៉ះ ឡឹង សារ អើ កាប អន់ ពូ ហ្លង់ ដេល ណោះ ចឹង សាំខាន់ ខង អើ តង់ អន់ ក្រុំ ហៀន សារ ប្រ្លឹះ សៀ ហ៊ឹង កេង ដេល។

៦ អី អុះ មី ផា អាញ ពីរ ប៉ាត់ ចាវ អន់ដីស អាញ កាប តាង ឡឹង ពូ ញ៉ា ទី ខា ដេល ប សាំរ៉ាប់ អន់ដីស? ហះកា ផា អាញ ពីរ រ៉ះ ឡឹង សារ ប្រ្លឹះ បិកកាតយ័ រ៉ះ ពីង អាញ លើ កា រ៉ះ អន់ អន់ដីស អូ ហ្លង់ ឡឹង សារ ប្រ្លឹះ លើ រ៉ះ ពួយ ប៉ានីរ ប្រ្លឹះ លើ ប៉ាងហៀន ប៉ានីរ ប្រ្លឹះ ណោះ ចឹង ទី ខា សាំរ៉ាប់ កា អន់ ដីស។

៧ កាប ប៉ាន់ដឹប ជា គ្នា លើ ច្បាប់ ជា អូ ទី ប៉ានីរ ថូរី អូ ទី ប៉ានីរ ថាំង នី ថម ពិន ចឹង អូ អន់ហ្គាល់ យុ ?

៨ សាណែង កា និះទៅ ដេល ជា ប៉ានីរ អែ តេះ អូ សាឡុះ ញើ ចឹង អូ ទ្រៀម មឡាកោ ឡាំ តាកុះ ?

៩ អន់ដឹស កា និះទៅ ដេល ជា អន់ដឹស កាប សុនសាត អន់ទៀត ឡាក់ ពូ អូ អូ នី ថម ពូ ចឹង អូ អន់តត់ ជា អន់ដឹស កាប ឡឹង សារ ញ៉ា ? ទីល នីណោះ សារ អន់ដឹស កាប ណោះ អូ ទី ខា អុះ។

១០ ពីង អង់កក់ តេះ អា ទី ប៉ានីរ កាប អៀង សុនសាត កាខាក់ អូ អូ កា ប៉ុប ចំ ហះកា អូ ទី ប៉ានីរ សុនសាត អែ ចំ ចឹង អូ ទី ណី អុះ។

១១ ទីល នីណោះ ជា អាញ អូ អូ សុនសាត អែ កាប ណោះ បក់ កាប ណោះ ហៃ អាញ ឡាក់ កា ប៉ាណូស ឡឹង ប៉ាថេត អន់ទៀត អាញ កា ហៃ អែ ឡាក់ កា ប៉ាណូស ឡឹង ប៉ាថេត អន់ទៀត ដេល។

១២ អន់ដឹស បិច កា ទី សារ ប៉ាងាត់ ប៉ាលឹង ប្រ្លះ អន់ ទីល នីណោះ ត្រត់ ណាំង សារ ញ៉ា ឡាក់ ចឹង អូ តង់ ក្រុំ ហៀន សារ ប្រ្លះ អន់ សៀ ហើង កេង។

១៣ ទីល នីណោះ ញើ កាប តាង ឡឹង ពូ អែ ត្រត់ ម៉ន់ ប៉រ ហះ ប្រ្លះ អន់ អែ អូ រះ អន់ ពូ ហ្លង់ ឡឹង សារ អែ កាប ណោះ។

១៤ ជា អាញ ម៉ន់ អើ ប្រ្លះ កាប តាង ឡឹង ពូ យី ទី ដឹង ប៉ាងាត់ អាញ ឡាក់ ម៉ន់ ហះកា ពុត ញើ អាញ អូ ហ្លង់ សារ ណោះ អុះ។

១៥ ទីល នីណោះ អាញ ត្រត់ ប្រ្លឹក នី ថម ? អាញ ចឹង ម៉ន់ ទីប ប៉ាងាត់ ប៉ាលឹង ទីប ពុត ញើ អាញ។ អាញ ចឹង ចាដៃ ទីប ប៉ាងាត់ ប៉ាលឹង ទីប ពុត ញើ ដេល។

១៦ ជា អន់ដឹស ប៉ានេ ប្រ្លះ កាប ដឹង គុន ប៉ាងាត់ ប៉ាលឹង នី ថម មូត បក់ ក្រានី កា ឡាំ សាំយ៉ាំង ណោះ * ចឹង អូ កាប ជា «អាមែន» អន់ ត្រត់ លូ សារ អន់ដឹស កាប ណោះ ? ខង អន់ខៃ អូ អូ កា អន់ដឹស កាប ឡឹង សារ ញ៉ា។

១៧ អន់ដឹស ប៉ានេ ប្រ្លះ ដាក់ តាទីច ហង ហះកា អន់ដឹស អូ តង់ អន់ ពុត អន់ខៃ ណោះ សៀ ហើង កេង អុះ។

១៨ អាញ ហោក រីត់ កា ប្រ្លះ បិកកាតយី ខង អាញ អូ កាប តាង ឡឹង ពូ អូ ក្លា ឡឹង អន់ដឹស។

១៩ ហះកា ជា កាណាង ក្រុំ ហៀន សារ ប្រ្លះ អាញ កាប ដឹង ប៉ាតាម នីរ ឡាក់ ពូ ហ្លង់ ភៀ អន់តត់ ប៉ាតោ កា ពូ ណោះ ដាក់ ហ្លិត ឡឹង កាប តាង ឡឹង

* ១៤:១៦ ១៤:១៦ បក់ ក្រានី កា ឡាំ សាំយ៉ាំង ណោះ ពិន ព្រៃ នី អៀ កា ត្រត់ ដេលះ បក់ អូ ហ្លង់ ណោះ ។

ពូ ម៉ៅញ មីន នីរ ហះកា អូ ទី ញ៉ៃ ហ្លួង អុះ។

២០ អី អុះ មី អន់ដីស ដៃ ទី ពុត ខំយឹត ឡាក់ កា មូត សាស្វា។ ផា តែង សារ អូ ដាក់ ត្រុត ទី ពុត ឡាក់ កា សាស្វា ឡាន ពិ ហះកា ផា តែង ឡាបៀប ខំយឹត ត្រុត យឹត ឡាក់ កា ក្រាក់ តាំងកង។

២១ ទី សារ ពូ ច្រាត់ រះ កាណុង ផាប់ ប៉ានីរ ប្រ្លៃ ផោះ

«ប្រ្លៃ បិកកាតយ័ រះ នីអៀ

"អាញ ចឹង ប្រើ សុនសាត អន់ទៀត ឡាក់ កាប តាង ឡឹង ពូ កាប កា ប៉ាសុន អា

យ័: នីអៀ កាតាម

កា អន់ខែ អ្នែ កា អូ សាំយ៉ាំង អាញ និះទៅ ដេល»។†

២២ ទីល នីណោះ សារ កាប តាង ឡឹង ពូ ណោះ ឡាក់ កា ចែត សាញ៉ា អូ អន់ បក់ អូ ស្មើ ប្រ្លៃ អូ មុត អូ ត្រុត សាញ៉ា សាំរ៉ាប់ កា បក់ ស្មើ អុះ ហះកា ផា រះ ប៉ានីរ ប្រ្លៃ យី ចែត សាញ៉ា សាំរ៉ាប់ ទី ខា កា បក់ ស្មើ ប្រ្លៃ អូ ត្រុត សាំ រ៉ាប់ កា បក់ អូ ស្មើ អុះ។

២៣ ទីល នីណោះ ផា ក្រំ ហៀន សារ ប្រ្លៃ អ្នែ ប៉ាតុំ គូប ផា អន់ខែ ទីខូ ប៉ាណាំ គូប កាប តាង ឡឹង ពូ ហះកា ផា ទី បក់ អន់ដា ក្រានី កា ពីះ សាំយ៉ាំង † លើ បក់ អូ ស្មើ ប្រ្លៃ កា មុត អន់ខូ ដេល យី ពូ ចឹង ផា អន់ដីស ប៉ាណូស អន់ទ្រុយ ហង។

២៤ ហះកា ផា អន់ដីស ទីខូ រះ ប៉ានីរ ប្រ្លៃ ផា ទី មូត បក់ អូ ស្មើ លើ មូត បក់ ក្រានី កា ពីះ សាំយ៉ាំង ដោច ផះ អន់ខែ កាតាំង សារ អន់ដីស រះ ណោះ ចឹង ប្រឹក អន់ កា អន់ខែ អូ អន់តត់ ផា ឡាកោ ទី សារ យច លូ ត្រុត ទី ថូត។

២៥ ផះ ណោះ ទី សារ ញ៉ា ឡាក់ អន់ខែ អោន កាណុង ពុត ចឹង តាំបាង អន់ ពូ ប៉ប ហង ណោះ អន់ខែ ចឹង មូប កល់ ទិះ តេះ សាំប័: ប្រ្លៃ បិកកាតយ័ លូ កាប ផា ប្រ្លៃ បិកកាតយ័ អ្នែ អន់ខូ លូ អន់ដីស តាទីច។

២៦ ទីល នីណោះ អុះ មី ពិន ត្រុត យឹត នី ចម៍? ពីង ដាវ អន់ដីស អ្នែ ប៉ាតុំ គូប ណោះ បក់ អន់ដា ចាដៃ ប៉ានេ ប្រ្លៃ បក់ អន់ដា ប៉ាំងហៀន ប៉ានី រ ប្រ្លៃ បក់ អន់ដា រះ ឡឹង សារ ប្រ្លៃ តាំបាង បក់ អន់ដា កាប តាង ឡឹង ពូ បក់ អន់ដា រះ ប៉ាតាង សារ ពូ កាប តាង ណោះ។ ហះកា ត្រុត ប្រឹក ងាវ ទី អា ប្រឹក នៃវ ចំ ភៀ តង ក្រំ ហៀន សារ ប្រ្លៃ អន់ ស្មើ ហ៊ឹង កេង។

† ១៤:២១ ១៤:២១ បំ ហៃ អេសាយ ២៨:១១-១២។ ‡ ១៤:២៣ ១៤:២៣ បក់ អន់ដា ក្រានី កា ពីះ សាំយ៉ាំង ពិន ព្រៃ នីអៀ កា ត្រុត ដេលះ បក់ អន់ដា អូ ហ្លួង ។

២៧ ផា អន់ដីស កាប តាង ឡើង ពូ ត្រក់ កាប ដឹង ពៀរ លើ ប៉ែង ដូរ អ្យាង អៀង កាប ម៉ោញ ដូរ ម៉ោញ ទង លូ ត្រក់ ទី បក់ អ្ន រ៉ះ ប៉ាតាង សារ ពូ កាប ណោះ ដេល។

២៨ ផា អ្ន ទី បក់ អ្ន រ៉ះ ប៉ាតាង សារ ពូ កាប ណោះ យី អន់ដីស ត្រក់ អ្ន គ្រី យ ដៃ កាប តាង ឡើង ពូ នីណោះ ពីង ក្រុំ ហៀន សារ ប្រ្លៈ យី កាប ដឹង អន់ ដីស លូ ប្រ្លៈ ប៉ាក់ ចារ អន់ទៀត បត់ កេះ។

២៩ កាប៉ាច់ បក់ រ៉ះ ប៉ានីរ ប្រ្លៈ ត្រក់ អន់ ដឹង ពៀរ លើ ប៉ែង ដូរ រ៉ះ ណោះ កាំ ឡាំង អន់ទៀត ត្រក់ យីត ចា ជ្រែប ពិ។

៣០ ផា ទី ពៀ កាណុង កាំឡាំង ណោះ អើ ទី សារ ឡើង ប្រ្លៈ បិច រ៉ះ ទីល នី ណោះ ត្រក់ អន់ បក់ ផៈ រ៉ះ ណោះ វ៉ាឡូរ ហិ។

៣១ ណោះ ហង ទិ បក់ រ៉ះ ពូយ ប៉ានីរ ប្រ្លៈ ចឹង ទី កាប ម៉ោញ ដូរ ម៉ោញ ទង ម៉ាក់ ទិខ្ល ចឹង ទី ហៀន លូ សាំយ៉ាំង សារ បាំងហោក ពុត ពៀក។

៣២ បក់ រ៉ះ ពូយ ប៉ានីរ ប្រ្លៈ ណោះ ត្រក់ រ៉ាំងហៃ ឡាកោ ទៅ យី អន់ខែ អ្ន កាប អ្ន អ្ន គ្រីយ

៣៣ ខង ប្រ្លៈ បិកកាតយ័ អ្ន ប៉ាញ្ញី ពុត កា សារ អ្ន ទី ចាបាប់ ណោះ អុះ យី អើ ប៉ាញ្ញី ពុត កា សារ សាណុក សាវ៉ាក់ អ្ន ហោក រីត់ លូ គូប សោប ឡាក់ កា កាណុង ក្រុំ មូត ប៉ាសុន អើ គ្រីប ចារ ដេល។

៣៤ ផៈ ប៉ាតុំ គូប ហៀន សារ ប្រ្លៈ ត្រក់ អន់ មូត អង់កាន់ អ្ន គ្រីយ ខង អន់ ខែ អ្ន ទី ចាបាប់ កាកាប អុះ យី ត្រក់ អន់ អន់ខែ រ៉ាប់ សៀ ឡាក់ កា ច្រាក់ រ៉ះ កាណុង ចាបាប់ ប្រ្លៈ ដេល។

៣៥ ផា អន់ខែ បិច អ្ន ឡើង សារ ញ៉ា ត្រក់ អន់ អន់ខែ អំបញ្ច លូ ក្លោ អន់ខែ ប៉ាក់ ហិ ពិ ខង អង់កាន់ កាកាប កាណុង ក្រុំ ហៀន សារ ប្រ្លៈ អ្ន យី អុះ។

៣៦ ញ៉ា ប៉ានីរ ប្រ្លៈ បិកកាតយ័ ឡាច់ ឡើង កាណុង កាំឡាំង អន់ដីស ប? លើ កា ដឹង អន់ដីស ហង ប ទី ប៉ានីរ ប្រ្លៈ?

៣៧ ផា ពៀ យីត ផា ឡាកោ អ្ន រ៉ះ ពូយ ប៉ានីរ ប្រ្លៈ លូ ទី ប៉ាង៉ាត់ ប៉ាលឹង ប្រ្លៈ ប៉ាណាំ ពុត ពៀក បក់ ណោះ ត្រក់ អ្ន អន់តត់ ផា សារ ឡាក់ អាញ ច្រាក់ ប៉ាហ្សៀ ប៉ាក់ អន់ដីស អា ស៊ុត កា ចាបាប់ ឡើង ប្រ្លៈ បិកកាតយ័ ទិណោះ។

៣៨ ផា ពៀ អ្ន ចៃ រ៉ាប់ សៀ ចាបាប់ អា ប្រ្លៈ បិកកាតយ័ កា អ្ន ចៃ អន់ហ្គា ល់ បក់ ណោះ ដេល។

៣៩ ទីល នីណោះ អី អុះ មី ហត់ អន់ ទី ពុត បិច រ៉ះ ពូយ ប៉ានីរ ប្រ្លៈ លូ ដៃ ទីប បក់ បិច កាប តាង ឡើង ពូ ដេល។

៤០ ហះកា សារ ទិ អា ត្រក់ ប្រតី នៃវ ចំ ឡាក់ ចឹង ត្រក់ ទីប ទី ឡាបៀប។

១៥

សារ ប៉ាណូស តោ ចឹង រ៉ុស សីត

១ អី អុះ មី អាញ បិច រ៉ះ តាក់ កាចាំង អន់ដីស ឡឹង សារ ដាក់ ឡាក់ អាញ រ៉ះ កេះ ៗ យី សារ ដាក់ ឡាក់ អន់ដីស កាតាំង លូ សៀ កេះ ដេល ។

២ ប្រ្លឹះ ផះ តង់ អន់ដីស កេះ ញួន កា សារ ដាក់ អា ដេល ផា អន់ដីស សៀ លើយ ប៉ានីរ ប្រ្លឹះ ឡាក់ អាញ រ៉ះ កា អន់ដីស ។ ហះ កា ផា អន់ដីស អូ សៀ ពួយ សារ អាញ រ៉ះ សារ អន់ដីស សៀ ណោះ អូ ទី ខា ហង ។

៣ អាញ រ៉ះ កា អន់ដីស ឡឹង សារ ញ៉ា ឡាក់ សាំខាន់ ហ្និត ឡឹង ពូ ឡាក់ អាញ កាតាំង យី សារ យីស៊ូ គ្រិះ តោ សាំរ៉ាប់ សារ យច ពិន ត្រត់ ពួយ សារ កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ។

៤ ពូ តប់ ប៉ាទ្រូ អី ប៉ាក់ ដាវ ទី ប៉ែង ប្រ្លឹះ តាក់ អង់រ៉ុស សីត អី ណារ៉ូ ត្រត់ ពួយ សារ កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ។

៥ អី កា តាំបាង ឡាកោ អន់ កា ពេត្រុះ ប៉ប័ កេះ ណោះ អន់ មូត បក់ រ៉ះ ប៉ាតាង អី ទី ១២ ដួវ ប៉ប័ ដេល ។

៦ អន់ តីត ឡឹង ណោះ ណារ៉ូ អី តាំបាង អន់ កាំឡាំង ៥០០ ដួវ ប៉ប័ ដេល ។ កាំឡាំង អន់ខែ ណោះ សួន អៀង យី អ្នែ រ៉ុស ទីល ដាវ អា ដេល ហះ កា បក់ អន់ដា តោ កេះ ដេល ។

៧ អន់ តីត ឡឹង ណោះ ណារ៉ូ អី តាំបាង អន់ កា យ៉ាកុប ប៉ប័ កេះ ណោះ អន់ មូត បក់ រ៉ះ ប៉ាតាង អី ទី ខួ ប៉ប័ ដេល ។

៨ ប៉ាក់ អន់ តីត ឡឹង ពូ អី តាំបាង អន់ អាញ ប៉ប័ ណោះ អាញ កេះ ប៉ាណូស រ៉ះ ប៉ាតាង អី ពៀប ឡាក់ កា គន សាស្វា កើត អូ គ្រីប ខែ

៩ ខង កាណុង កាំឡាំង មូត បក់ រ៉ះ ប៉ាតាង អី ទី ណោះ យី អាញ ហង ចិ ឡឹង ពូ អូ យី ចឹង អើ ផា បក់ រ៉ះ ប៉ាតាង អី អុះ ខង អាញ ប្រ័តី បាប ក្រុំ ហៀន សារ ប្រ្លឹះ បិក កាតយ័ ។

១០ ហះ កា ប្រ្លឹះ ដាក់ ពុត កា អាញ ប្រ័តី អន់ អាញ កេះ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ ។ អី ដាក់ ពុត កា អាញ នី ណោះ អូ ត្រត់ អូ ទី ខា អុះ ខង អាញ ប្រ័តី ង៉ារ អៀង ឡឹង ពូ កាណុង កាំឡាំង បក់ រ៉ះ ប៉ាតាង យីស៊ូ ហះ កា អូ ត្រត់ អាញ អុះ ប្រ័តី ណោះ យី សារ ដាក់ ម៉ះ ប្រ្លឹះ អ្នែ ពីង អាញ ឡាក់ តាក់ អង់កេះ ង៉ារ ទី ណោះ ។

១១ ទីល នី ណោះ យី អាញ លើ អន់ខែ កាតាម កា ញីន រ៉ះ សារ ដាក់ ឡឹង យីស៊ូ អា យី សារ ឡាក់ អន់ដីស សៀ ណោះ ហង ។

១២ ផា ញីន រ៉ះ ផា យីស៊ូ គ្រិះ រ៉ុស សីត ណារ៉ូ ទីល នី ណោះ ខ ញ៉ា បះ អន់ ដីស បក់ អន់ដា កាប ផា ប៉ាណូស តោ អូ អូ រ៉ុស សីត អុះ ?

១៣ ជា ប៉ាណូស តោ អូ រ៉ុស សីត អុះ យីស៊ូ គ្រិះ កា អូ រ៉ុស សីត ដេល។

១៤ ជា យីស៊ូ អូ រ៉ុស សីត សារ ញីន រ៉ះ អា អូ ទី ខា អុះ សារ អន់ដីស សៀ កា អូ ទី ខា ដេល។

១៥ ជា នីណោ: ញីន ប្រ័ត ជាញាន កា ប្រ័: បិកកាតយ័ យី ឡីត ឡាត ហង ខង ញីន រ៉ះ ជា ប្រ័: តាត អង់រ៉ុស សីត យីស៊ូ កេះ ហះកា ជា បក តោ អូ រ៉ុស សីត អុះ ប្រ័: កា អូ តាត អង់រ៉ុស សីត យីស៊ូ ដេល

១៦ ខង ជា ប៉ាណូស តោ អូ អូ រ៉ុស សីត អុះ យីស៊ូ កា អូ រ៉ុស សីត ដេល។

១៧ ជា យីស៊ូ អូ រ៉ុស សីត សារ អន់ដីស សៀ ណោះ អូ ទី ខា ញ៉ា អុះ យី អន់ដីស អ្នែ កា ទី សារ យច និះទៅ ដេល។

១៨ កាប៉ាច មូត បក តោ ផះ អន់ខៃ សៀ យីស៊ូ កា ហ៊្យង តាដោះ ហង។

១៩ ជា ពិន ម៉ឹង យីស៊ូ គ្រិះ ក្រាន់ កា បិច កា ទី ខា ផះ អ្នែ រ៉ុស រ៉ប ដាវ អា ដោច ណោះ ពិន ប៉ាណាប ក្វា ឡឹង ប៉ាណូស ទិខូ ហង។

២០ ហះកា កិញអៀ អា យីស៊ូ គ្រិះ រ៉ុស សីត តាទីច កេះ យី អ៊ែ ហង ឡាក់ រ៉ុស សីត អន់ទ្រូល ឡឹង ពូ កាណុង កាំឡាំង បក តោ ណោះ។

២១ សារ តោ កើត ពី: ញន កា ប៉ាណូស ម៉ោញ ដូវ ពិន កា ចឹង រ៉ុស សីត ញន កា ប៉ាណូស ម៉ោញ ដូវ ដេល។

២២ ប៉ាណូស ទិខូ តោ ញន កា រត អាដាំ នីចម ពូ កា ចឹង រ៉ុស សីត ញន កា យីស៊ូ គ្រិះ នីណោ: ដេល។

២៣ ហះកា យីស៊ូ រ៉ុស សីត អន់ទ្រូល ឡឹង ពូ អន់តីត ឡឹង ណោះ មូត ប៉ាសុន អ៊ែ ចឹង រ៉ុស សីត ប៉ាត ដាវ អ៊ែ ពី: ទៀ។

២៤ រ៉ាំងរ៉ាំង ណោះ យី ដាវ អន់តីត កាខាក់ ហង ឡាក់ ដាវ អ៊ែ ចឹង មប សារ រ៉ាំងហៃ រ៉ាំងខ្យា កា ប្រ័: បិកកាតយ័ ឡាក់ ពី អ៊ែ យី ឡែង ឡឹង អ៊ែ ថាំឡាយ សារ អំរ៉ាញ អ៊ីញ ម៉ះ ប្រ័: ប៊ីត ទិណោះ កេះ។

២៥ អ៊ែ ត្រត រ៉ាំងហៃ រ៉ាំងខ្យា លើយ ទីល អ៊ែ ប្រ័ត អន់ មូត តាម៊ីរ ទិណោះ អន់ អ្នែ កាន់តេ: ដុង អ៊ែ។

២៦ តាម៊ីរ ឡាក់ ចឹង ត្រត ថាំឡាយ អន់តីត ឡឹង ពូ ណោះ យី សារ តោ។

២៧ កាណុង ផាប ប៉ានីរ ប្រ័: ទី ប្រាត រ៉ះ ជា «ប្រ័: បិកកាតយ័ ប្រ័ត អន់ កាណាត ញ៉ា ទិណោះ អ្នែ កាន់តេ: ដុង អ៊ែ កេះ»។ ហះកា ផះ ប្រ័: កាប ជា អ៊ែ ប្រ័ត អន់ កាណាត ញ៉ា អ្នែ កាន់តេ: ដុង យីស៊ូ ណោះ អូ ត្រត អ៊ែ យ៉ាប ទីប អ៊ែ ទៅ អុះ អ៊ែ អូ អ្នែ កាន់តេ: សារ អំរ៉ាញ អ៊ីញ យីស៊ូ អុះ។

២៨ ប៉ាត ដាវ ប្រ័: បិកកាតយ័ ប្រ័ត អន់ កាណាត ញ៉ា ទិណោះ អ្នែ កាន់តេ: សារ អំរ៉ាញ អ៊ីញ គន អ៊ែ កេះ ណោះ គន អ៊ែ ទៅ ចឹង ម៉ុត កាន់តេ: សារ អំរ៉ា

* ១៥:២៧ ១៥:២៧ សារ អា ឡាច ឡឹង ផាប អញសៃ ប៉ានេ ប្រ័: (ទំនុក/តម្កើង) ៨:៦។

ញ អីញ ពី អែ ឡាក់ ប្រគំ អន់ កាណាគី ញ៉ាៗ ទិណោះ អន់ អែ កាន់តេរ៉េ សារ អំ វ៉ាញ អីញ ម៉ះ អែ ដេល ភឿ អន់ ប្រ្ល័: បិកកាតយ័ រាំងហៃ រាំងខ្សា អំបាំង ត្រីប កាណាគី ទិណោះ។

២៩ ម៉ោញ ណារុ ជា ប៉ាណូស តោ អូ អូ រ៉ុស សិត ទិល នីណោះ ខ ញ៉ា បះ ពូ ប្រគំ ប៉ុន បាំងហុ សាំរ៉ាប់ កា មូត បក់ តោ វ៉ាវ៉ាច កេះ ? អន់ខែ ហុ ណោះ ទី ខា ញ៉ា ?

៣០ កាប៉ាច ញីន ខំ សាឡាក់ ឡាកោ ត្រាគី សារ ខូច ខាច រប់ ដាវ ណោះ ចឹង ទី ខា ញ៉ា ជា ប៉ាណូស តោ អូ អូ រ៉ុស សិត ?

៣១ អី អុះ មី អាញ រះ កា អន់ដីស តាទីច យី អាញ ប៉ប សារ ត្រគំ តោ រប់ ដាវ។ សារ អា ត្រគំ តាទីច ឡាក់ កា អាញ អ្នាត់ អេង កា អន់ដីស តាទីច ដេល ញាន កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

៣២ អាញ ខំ ប៉ាតែក លូ ប៉ាណូស តាកេះ ឡាក់ កា កាណាគី ព្រី កាណុង មឿង អេភេសូ ទិល នីណោះ ចឹង ទី ខា ញ៉ា សាំរ៉ាប់ កា អាញ ជា យីត គុន ប៉ាណូស ? ជា ប៉ាណូស តោ អូ រ៉ុស សិត តាទីច «ពិ ពិន ប៉ាណា គូប អែត សា ពិ ខង យ៉ាង តោ ទៀ ពិន ចឹង តោ ហង»។

៣៣ ជែ អន់ ពូ តាំពូង កា អន់ដីស ខង «គូប ចាង អូ ដាក់ ខុ ប្រគំ អន់ ពុត ដាក់ កើត អូ ដាក់»។

៣៤ ទិល នីណោះ ហាក់ សាទីរ ឡាកោ ពិ ជែ ប្រគំ សារ យច ហង ខង ទី បក់ អន់ដា កាណុង កាំឡាំង អន់ដីស អូ អន់ហ្គាល់ ប្រ្ល័: បិកកាតយ័ អុះ អាញ កាប នែវ អា ម៉ាក់ អន់ដីស តាយ្សស។

៣៥ យី អែ ចឹង ទី ពូ បិច ប៉ាតែក ជា «ប៉ាណូស បក់ តោ កេះ នីចម ពូ ចឹង រ៉ុស សិត ! បក់ តោ ណោះ ចឹង ទី ឡាកោ បាំងឡៃ នីចម ?»

៣៦ អី ប៉ាណូស កាតូល ងំល់ ! កាប ប៉ាន់ដីប ជា អន់ដីស តប់ តិល ជា តិល ណោះ អែ និះទៅ អូ អាម អែ អូ អូ ហិន អុះ។

៣៧ តិល បក់ អន់ដីស តប់ ណោះ អូ ទី ត្រង់ ទ្រៀយ ឡាក់ កា តើម អែ ហិន ណោះ អុះ អែ ក្រានី កា តិល ឡាក់ កា តិល ពៀ លើ តិល ប្លៃ អន់ទៀតៗ។

៣៨ ហះកា ប្រ្ល័: បិកកាតយ័ អន់ តិល ណោះ ទី តើម តាម ពុត អែ ទៅ យី អែ ប្រគំ អន់ តិល ម៉ោញ នែវ ៗ ហិន ទី តើម តាងៗ ឡឹង គូប តាម នែវ តិល អែ ទៅ។

៣៩ ទី កាណាគី ពីង អង់កក់ តេះ អា កា ទី ឡាកោ តាងៗ ឡឹង គូប ដេល ឡា កោ ប៉ាណូស តាង ឡាកោ អ្សាំ តាង ឡាកោ សែម តាង ឡាកោ កា តាង។

៤០ កាណាគី អែ ពីង ប្លែង លូ កាណាគី អែ ពីង អង់កក់ តេះ អា កា តាង ឡឹង គូប ដេល កាណាគី ពីង ប្លែង ដាក់ ឡាយ៉ាម តាង ឡឹង កាណាគី ពីង តេះ។

† ១៥:៣២ ១៥:៣២ សារ អា ឡាច ឡឹង អេសាយ ២២:១៣។

៤១ ម៉ោញ ណាវ តា តារ ដាវ តាង តា តារ ខែ តាង តា តារ សំឡង់ តាង យ្លះ សំឡង់ ទិណោះ កា ទី តាតារ តាងៗ ឡើង គូប ដេល។

៤២ កាប៉ាច់ ប៉ាណូស បក់ តៅ ឡាក់ ចឹង រឺស សីត ណោះ កា និះទៅ ដេល ឡា កោ ឡាក់ ពូ តប់ កាណុង តេះ ណោះ យី អោម ហួច ទិ ហះកា ឡាកោ ប៉ាង ឡៃ បក់ រឺស សីត ណោះ អូ អូ អោម ហួច អុះ។

៤៣ ឡាកោ ឡាក់ ពូ តប់ កាណុង តេះ យី ឡាកោ ប៉ាង ឡៃ ឡាក់ អូ គីត អូ ខា ហះកា ឡាកោ ប៉ាង ឡៃ ឡាក់ រឺស សីត យី ឡាកោ ឡាក់ ដាក់ ឡាយ៉ាម ឡា កោ ពូ តប់ កាណុង តេះ យី ឡាកោ ឡាក់ អូ ទី សាដុំ ហះកា ឡាកោ ឡាក់ រឺស សីត ណោះ យី ឡាកោ ឡាក់ ទី អំរាញ អីញ។

៤៤ ឡាកោ ឡាក់ ពូ តប់ កាណុង តេះ ណោះ យី ឡាកោ ប៉ាង ឡៃ ប៉ាណូស ដោច ដាច ឡាកោ ឡាក់ រឺស សីត យី ឡាកោ គុន ប៉ាងាត់ ប៉ាលឹង ប្រ្លះ។ ផា ទី ឡាកោ ប៉ាណូស ដោច ដាច កា ទី ឡាកោ គុន ប៉ាងាត់ ប៉ាលឹង ប្រ្លះ ដេល

៤៥ ឡាក់ ទី ប្រាត់ រះ កាណុង ផាប ប៉ានីរ ប្រ្លះ ផា «រតី អាដាំ ឡាក់ ប៉ាណូស កើត អន់ទ្រួល ឡើង ពូ ប្រ្លះ អន់ អែ ទី អាញ រឺស» ហះកា រតី អាដាំ ឡាក់ កើត អន់គីត អា យី យីស៊ូ គ្រិះ ឡាក់ អែ គុន ប៉ាងាត់ ប៉ាលឹង ប្រ្លះ អែ អន់ អាញ រឺស កា ពូ។

៤៦ អូ ត្រត់ ឡាកោ ប៉ាង ឡៃ គុន ប៉ាងាត់ ប៉ាលឹង ប្រ្លះ អុះ កើត អន់ទ្រួល យី ឡាកោ ប៉ាង ឡៃ ប៉ាណូស ដោច ដាច កើត អន់ទ្រួល កេះណោះ ឡាកោ ប៉ាង ឡៃ គុន ប៉ាងាត់ ប៉ាលឹង ប្រ្លះ កើត អន់គីត។

៤៧ ប៉ាណូស បក់ កើត អន់ទ្រួល អែ កើត ឡើង តេះ ហះកា ប៉ាណូស បក់ កើត អន់គីត អែ ជីរ ឡើង ប្លែង។

៤៨ ប៉ាណូស បក់ កើត ឡើង តេះ ទី ឡាកោ ប៉ាង ឡៃ នីចម មូត បក់ អែ ពីង អង់កក់ តេះ អា កា ទី ឡាកោ ប៉ាង ឡៃ នីណោះ ដេល ហះកា បក់ ជីរ ឡើង ប្លែង ណោះ អែ ទី ឡាកោ ប៉ាង ឡៃ នីចម មូត បក់ អែ ពីង ប្លែង កា ទី ឡាកោ ប៉ាង ឡៃ នីណោះ ដេល។

៤៩ ពិន ទី ត្រង់ ទ្រៀយ ប៉ាណូស ឡាក់ កើត ឡើង តេះ អា នីចម ពិន កា ចឹង ទី ត្រង់ ទ្រៀយ ឡាក់ កា ប៉ាណូស ឡាក់ អែ ពីង ប្លែង តោ នីណោះ ដេល។ S

៥០ អី អុះ មី អាញ បិច រះ កា អន់ដីស អន់ អូ អន់តត់ ឡាកោ ប៉ាង ឡៃ ប៉ាណូស ដោច ដាច អូ អូ ចឹង ហារ អែ ពីង ប្លែង ចារ ប្រ្លះ បិកកាតយ័ រ៉ាងហៃ រ៉ាង

† ១៥:៤៥ ១៥:៤៥ បំហែ កាណិត អង់កក់ តេះ (លោកុប្បត្តិ) ២:៧។ S ១៥:៤៩ ១៥:៤៩ ពិន កា ចឹង ទី ត្រង់ ទ្រៀយ ឡាក់ កា ប៉ាណូស ឡាក់ អែ ពីង ប្លែង តោ នីណោះ ដេល ហ្នា ពូ ប្រាត់ លូ តី ម៉ោញ ចំលួន ផាះ ហត់ ពិន អ្នក ត្រង់ ទ្រៀយ ឡាក់ កា ប៉ាណូស អែ ពីង ប្លែង នីណោះ ដេល។

ខ្យា ណោះ អុះ ឡាកោ ឡាក់ អ្នក ពុក អ្នក ហ្លួច កា អ្នក អ្នក អ្នក លើយ អុះ។ *

៥១ អាញ ប៉រ រ៉ះ កា អន់ដីស ឡឹង សារ ម៉ោញ ឡាក់ អោន សាគីម យី ពិន ទី ខ្លី ទី បក់ អន់ដា ចឹង អ្នក តោ អុះ ហះកា ពិន ទីខ្លី ចឹង ត្រង់ ត្រង់ ទ្រៀយ។

៥២ ម៉ោញ ទង កាបុលេ: ម៉ាត់ ឡូត ផះ កាតាំង ប៉ានីរ សាណោង ពូ ខ្លោម ប៉ាក់ ដារ អន់តីត ទៀ ប៉ាណូស បក់ តោ ចឹង រ៉ីស សីត ទីប ទី ឡាកោ ប៉ាំងឡៃ ឡាក់ អ្នក អ្នក អោម អ្នក អ្នក ហ្លួច កាប៉ាច់ ពិន ឡាក់ អ្នក រ៉ីស ចឹង ត្រង់ ត្រង់ ទ្រៀយ ដេល

៥៣ ខង ឡាកោ ឡាក់ អ្នក អោម អ្នក ហ្លួច អា ចឹង កេះ ឡាកោ ឡាក់ អ្នក អ្នក អោម អ្នក ហ្លួច ឡូត ឡាកោ ឡាក់ អ្នក តោ ចឹង កេះ ឡាកោ ឡាក់ អ្នក អ្នក តោ ដេល។

៥៤ ប៉ាក់ ឡាកោ ឡាក់ អ្នក តោ អ្នក អោម អា កេះ ឡាកោ ឡាក់ អ្នក អ្នក តោ អ្នក អោម ណោះ ចឹង ទី តាក់ អង់កេះ ពួយ ប៉ានីរ ឡាក់ ទី ច្រាក់ រ៉ះ កាណុង ផាប់ ប៉ានីរ ប្រ្រៈ ផាះ

«សារ ចាយ អា ទី តាក់ អង់ហ្ស៊ង អ្នក សារ តោ កេះ»†។

៥៥ «អី សារ តោ សាណោច អីស ហ្ស៊ង កេះ អី សារ តោ សារ អំរ៉ាញ អីញ អីស អ្នក ទី កេះ»‡។

៥៦ សាណោច សារ តោ ណោះ ឡាច់ ឡឹង សារ យច អំរ៉ាញ អីញ សារ យច ណោះ ឡាច់ ឡឹង ចាបាប់។

៥៧ ហះកា ពិ ពិន ប៉ានេ ប្រ្រៈ បិកកាតយ ខង អ៊ែ អន់ ពិន ចាយ ញុន កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

៥៨ ទីល នីណោះ អី អុះ មី ឡាក់ អាញ បិច ចៃ ហត់ សៀ អន់ កាខាក់ លើយ ពិ លូ ខំ ប្រឹក ដារ កា យីស៊ូ ឡាក់ ពី តាំងឡា ពិន លើយ ខង អន់ដីស អ្នក អន់ តត់ ផា ដារ ឡាក់ អន់ដីស ប្រឹក អន់ កា អ៊ែ ណោះ អ្នក ត្រត់ អ្នក ទី ខា អុះ។

១៦

សារ ឡឹង លៀន សារ៉ាប់ ម្នត សៀ

១ កាប៉ាច់ សារ ឡឹង លៀន សារ៉ាប់ ប៉ាហ្សើ អន់ កា ម្នត សៀ អ្នក ប៉ាក់ មៀង យេរូសាឡឹម ណោះ អន់ដីស ត្រត់ ប្រឹក ឡាក់ កា អាញ អន់តត់ រ៉ះ កា ម្នត ក្រំ ហៀន សារ ប្រ្រៈ ប៉ាក់ ចារ អន់ទៀតៗ ពឹង ខេត កាឡាទី ពៃ ដេល។

* ១៥:៥០ ១៥:៥០ ឡាកោ ឡាក់ អ្នក ពុក អ្នក ហ្លួច កា អ្នក អ្នក អ្នក លើយ អុះ ពិន ព្រៃ នីអៀ កា ត្រត់ ដេល៖ ឡាកោ ឡាក់ អ្នក ពុក អ្នក ហ្លួច អ្នក ចឹង ទី ប៉ាដក់ ប៉ាដៀ ឡាក់ អ្នក ពុក អ្នក ហ្លួច ទី អុះ។ † ១៥:៥៤ ១៥:៥៤ សារ អា ឡាច់ ឡឹង អេសាយ ២៥:៨។ ‡ ១៥:៥៥ ១៥:៥៥ សារ អា ឡាច់ ឡឹង ហូសេ ១៣:១៤។

២ រ៉ាប់ ដាវ អាទិត អន់ដីស ត្រក់ អ្យក់ លៀន ចឹង អន់ ណោះ រ៉ាន់ដាប់ ចារ តាង ប៉ាក់ ហី ឡូត តាម ពូ ទី។ ដៃ កូមី កា អាញ ពី: ទីល ចឹង ឡឹង លៀន ណោះ។

៣ ប៉ាក់ អាញ ពី: ទីល កេះ អាញ ចឹង ប្រើ ប៉ាណូស បក់ អន់ដីស រឺស ណោះ អន់ ឡាំ ជីន លៀន ទីប អាញ ចឹង ប្រាក់ សត់ត្រា អន់ កា អន់ខែ ភៀ អន់ មូត ពីង មៀង យេរូសាឡឹម ហាប់ អន់ខែ។

៤ ផា អាញ ត្រក់ ឡាំ ដេល ណោះ អន់ខែ ចឹង ឡាំ អន់ខូ លូ អាញ។

សារ រត់ ប៉ូល ចឹង ចាចាក ប៉ាក់ មៀង កូរិនថូ:

៥ ប៉ាក់ អាញ ចាក តាត់ ខេត ម៉ាសេដូន ណោះ អាញ ចឹង ម៉ុត ចាចាក ប៉ាក់ អន់ដីស ខង អាញ ត្រក់ ចាក តាត់ ខេត ម៉ាសេដូន។

៦ យី អែ អាញ ចឹង អែ អន់ខូ លូ អន់ដីស ទុញ បើត លើ កា អែ លើយ ទីល រ៉ា រ៉ាច់ ចុន គ្រីន អុ អែ ភៀ អន់ អន់ដីស តង អាញ ប៉ាក់ អាញ ចាក ឡាំ ប៉ាក់ ម៉ាត់ ណារ។

៧ អាញ អូ បិច ឡាំ ស្រីស កិញ អៀ ក្រាន់ កា ម៉ុត ចាចាក បាបើត ណោះ អុ: អាញ ម៉ុង ផា អាញ ចឹង អែ លូ អន់ដីស អន់ ទុញ បើត ផា ប្រ្រះ អន់។

៨ ហះកា អាញ ត្រក់ អែ ពីង មៀង អេភេសូ អា លើយ ទីល ពូ ប្រឹក ប៊ុន ដាវ ទី ៥០

៩ ខង ប្រ្រះ អន់ ទ្រង កា អាញ រះ សារ ដាក់ អន់ ពូ សៀ អៀង ដូរ ពីង ចារ អា យ្រះ ទី ប៉ាណូស អៀង ដូរ ប៉ាសាំង កាតាម។

១០ ប៉ាក់ ធីម៉ូថេ ពី: ទីល ប៉ាក់ អន់ដីស ទៀ អន់ដីស ត្រក់ ហាប់ អែ ដាក់ៗ ដៃ អន់ អែ អ្យក កា អន់ដីស ខង អែ ប្រឹក ដាវ កា ប្រ្រះ បិកកាតយ ឡាក់ កា អាញ ដេល។

១១ ទីល នី ណោះ ដៃ អន់ ញី បីដាយ អែ។ ប៉ាក់ អែ ចឹង សីត ប៉ាក់ អាញ អន់ អន់ដីស តង អន់ សាណា កា អែ ណើ ម៉ាត់ អែ ចាក ដាក់ ប៉ាឡឹង ឡាំ អន់ ទីល ប៉ាក់ ចារ អាញ ខង ញីន អែ ក្យាក់ អែ ប៉ាក់ ចារ អា។

១២ កាប៉ាច់ អាប៉ូឡូ: ឡាក់ អុ: មី ពិន អាញ រះ កា អែ លើយៗ ដេល ប្រើ អែ ឡាំ ច្នាក់ អន់ដីស អន់ខូ លូ អុ: មី អន់ទៀតៗ ឡាក់ ចឹង ឡាំ ហះកា អែ អុ បិច ឡាំ កិញ អៀ អុ: យី អែ ក្យាក់ ដាវ ចំ ឡាក់ ដាក់ សារីប កា អែ ណោះ អែ ចឹង ឡាំ ប៉ាក់ ចារ អន់ដីស ណោះ។

សារ អន់តត់ ប៉ាតោ អន់ទៀតៗ

១៣ អ្យក់ អែ ក្យាក់ ញ៉ាម លូ សៀ លើយ ទីប ទី ពុត ខិន លូ អន់ ទី សាង ពិ។

១៤ អន់ដីស ប្រឹក សារ ញ៉ា កាតាម ត្រក់ ប្រឹក ញាន កា ពុត បិច ថៃ។

១៥ អី អុះ ម៉ី អាញ ប័រ អន់តត់ រ៉ះ កា អន់ដីស ឡឹង សារម៉ោញ ណាវ្ណ។ អន់ដីស កា អុ អន់តត់ កេះ ដេល ជា ពីង ខេត អាខៃ * ណោះ យី ហី ក្រាន រតី សា ទេផាណោះ អន់ខៃ សៀ យីស៊ូ អន់ទ្រួល ឡឹង ពូ លូ អន់ខៃ ប្រតី ង៉ារ កា មូត ប៉ា សុន ប្រ្លះ ទិ ពុត។

១៦ ទីល នីណោះ អន់ដីស ត្រត់ អ្សិល កូតី ប្រតី ពូយ ប៉ាណូស ដាក់ នែវ អា ទីប មូត បក់ ប្រតី ង៉ារ ប្រ្លះ ដេល។

១៧ អាញ ហោក ខាក់ កា រតី សាទេផាណោះ ផូទូណាតុះ លូ អាក់ខៃកុះ ខង អន់ខៃ ឡា ច្នាក់ អាញ កេះ។ អាញ កាចាំង កា អន់ដីស ទិខូ ខាក់ ហះកា អាញ ហោក រតី ណាវ្ណ ញន កា ប័ប អន់ខៃ ប៉ែង ដូវ។

១៨ អន់ខៃ ប្រតី អន់ អាញ ហើយ ពុត ពៀក ឡាក់ កា អន់ខៃ ប្រតី អន់ កា អន់ដីស ហើយ ពុត ពៀក ដេល ទីល នីណោះ ហត់ ការុប ប៉ាណូស នែវ អា ពិ។

សារ អំបញ្ច គូប សោប

១៩ ក្រំ ហៀន សារ ប្រ្លះ គ្រីប ចារ ពីង ខេត អាស៊ី អំបញ្ច អន់ដីស ដាក់ ឡា កោ បាំងឡៃ ដេល ប? អាគីឡា លូ ព្រីស៊ីល លូ ក្រំ ហៀន សារ ប្រ្លះ ឡាក់ ប៉ាតុំ គូប ពីង ហី អន់ខៃ កា អំបញ្ច អន់ដីស ដាក់ ឡា កោ បាំងឡៃ ដេល ប? យី អន់ខៃ បិច កា អន់ដីស ទិ ពុត ញន កា យីស៊ូ ឡាក់ ពី តាំងឡា ពិន។

២០ អុះ ម៉ី បក់ អ្វៃ ហះ ចារ អា ទិខូ កា អំបញ្ច អន់ដីស ដាក់ ឡា កោ បាំងឡៃ ដេល ប? ប៉ាត់ ប៉ាតុះ គូប សោប ត្រត់ តាំងបាង ពុត បិច ចៃ។

២១ ហៃ សារ អំបញ្ច អា អាញ ច្រាត់ លូ តី អាញ ទៅ អន់ដីស ដាក់ ឡា កោ បាំងឡៃ ដេល ប?

២២ ញើ អូ បិច កា យីស៊ូ ឡាក់ ពី តាំងឡា ពិន អន់ ប្រ្លះ ប៉ាស្សាប ប៉ាណូស ណោះ ពិ។ អី ពី តាំងឡា ញើន ប័រ អីស ជីវ ពីះ ឡុត!

២៣ អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន រាំងហៃ រាំងខ្សា អន់ដីស។

២៤ អាញ អ្វៃ បិច ចៃ កា អន់ដីស ទិខូ ញន កា ពិន ប៉ាសុន យីស៊ូ គ្រិះ។

* ១៦:១៥ ១៦:១៥ មៀង កូរិនថូ: អ្វៃ ពីង ខេត អាខៃ ណោះ ហង។

សត្រា ទី ២ រ៉េ ប៉ូល ប៉ាហ្វ្រី កា មូត មៀង កូរិនថ្ងៃ:

សារ អន់តត់ រ៉េ:

ប៉េហៃ ពីង សត្រា ទី ១ ប៉ាហ្វ្រី កា មូត មៀង កូរិនថ្ងៃ: ។

សារ សាំខាន់ៗ

រ៉េ ប៉ូល រ៉េ ឡឹង សារ ឡាំបាក អន់ទៀតៗ ឡាក់ កើត ពី: ពីង អែ ផ: អែ អែ អែ ពីង ចារ ឡាក់ អែ ជុំ មៀង អេភេសូ។ (១:១-១១)

កេះណោះ អែ រ៉េ អន់ ពូ ហ្លង់ ឡឹង ខ ញ៉ា ប: អែ អូ ទី ចាក សីត ប៉ាក់ មៀង កូរិនថ្ងៃ: ណារ។ (១:១២-២:១៧)

រ៉េ ប៉ូល រ៉េ ប៉ាឡាក់ ឡឹង ងារ មូត បក់ រ៉េ ប៉ាតាង យីស៊ូ លូ រ៉េ ឡឹង សារ ឡាំបាក អន់ទៀតៗ ឡាក់ កើត ពី: ពីង មូត បក់ រ៉េ ប៉ាតាង យីស៊ូ ដេល។ (៣:១-៧:១៦)

រ៉េ ប៉ូល អន់តត់ ប៉ាតោ កា មូត ស្មើ យីស៊ូ អន់ ទី ពុត ដាក់ អត់ សាំវ៉ាញ៉ូ កាណុង ងារ ចាក ប៉ាតុំ លៀន ពូ អន់ ភ្នើ ប៉ាហ្វ្រី ឡាំ តង់ មូត ស្មើ យីស៊ូ អែ ពីង ខេត យូដា បក់ ថុក ញ៉ាក អូ ទី កាណាតិ ញ៉ា ឡាក់ អន់ខែ តង កាន។ (៨:១-៩:១៥)

ប៉ាក់ ចឹង ឡុច រ៉េ ប៉ូល ខំ ប៉ាតែក ហ: ម៉ាត់ មូត បក់ ច្រោម អែ យី អែ រ៉េ: អន់ ឡាក់ៗ កាខាក់ អន់ ពូ អូ ឡឹង ងារ អែ ឡាក់ រ៉េ: សារ ប៉ាតាង យីស៊ូ។ (១០:១-១៣:១៣)

១ អាញ សិច ប៉ូល ឡាក់ ប្រ្រៃ: រើស ប្រើ រ៉េ: ប៉ាតាង យីស៊ូ គ្រិ: លូ ធីម៉ូថេ ឡាក់ អុ: ម៉ិ ពិន ញីន ប៉ាហ្វ្រី សត្រា អា អន់ កា ក្រំ ហៀន សារ ប្រ្រៃ: បិកកា តយ័ ឡាក់ អែ ពីង មៀង កូរិនថ្ងៃ: លូ មូត ប៉ាសុន ប្រ្រៃ: ទិឌូ ឡាក់ អែ ពីង ខេត អាខែ ណោះ ដេល។

២ អន់ ប្រ្រៃ: បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ូ គ្រិ: ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណុក សារ៉ាក កា អន់ដីស។

សារ ប្រ្រៃ: ប៉ាឡោម ពុត

៣ ពី ពិន ប៉ានេ ប្រ្រៃ: បិកកាតយ័ ឡាក់ ពី យីស៊ូ គ្រិ: ឡាក់ តាំងឡា ពិន។ ប្រ្រៃ: ពី ទី ពុត តាប៉ាប តាប៉ុន លូ អូ ប៉ាឡោម សារ អុក ពុត ពៀក គ្រិប នែរ។

៤ ប្រ្រៃ: ប៉ាឡោម ពុត ញីន រប់ ទី សារ ឡាំបាក គ្រិប នែរ ម៉ាត់ ញីន អូ ប៉ាឡោម ពុត ពូ រប់ ពូ ទី សារ ឡាំបាក ដេល ឡាក់ កា ប្រ្រៃ: ប៉ាឡោម ពុត ញីន ដេល។

៥ ញីន ទី សារ ឡាំបាក អន់ខូ លូ យីស៊ូ គ្រិះ អៀង ប៉ុប ចំ ញីន កា ចឹង ទី ប្រ្រឹះ ប៉ាឡោម ពុត ញីន អៀង ប៉ុប ណោះ ដេល។

៦ ទីល នីណោះ ជា ញីន ទី សារ ឡាំបាក យី សាំរ៉ាប់ អន់ អន់ដីស ទី សារ ប៉ាឡោម ពុត លូ សារ ប្រ្រឹះ តង់។ ជា ប្រ្រឹះ ប៉ាឡោម ពុត ញីន យី ភៀ អន់ អន់ដីស ទី សារ ប៉ាឡោម ពុត ដេល ម៉ាត់ អន់ដីស ដាម អត់ ពីង សារ ឡាំបាក អន់ទៀតៗ ឡាក់ កា ញីន ដេល។

៧ ទីល នីណោះ ផះ ញីន យីត ឡឹង អន់ដីស ញីន កា ម៉ឹង កាខាក់ ខង ញីន អ៊ូ អន់តត់ ជា អន់ដីស ទី សារ ឡាំបាក អន់ខូ លូ ញីន នីចម អន់ដីស កា ចឹង ទី ប្រ្រឹះ ប៉ាឡោម ពុត អន់ខូ លូ ញីន នីណោះ ដេល។

៨ អី អុះ មី ញីន បិច អន់ អន់ដីស អ៊ូ ដេល ឡឹង សារ ឡាំបាក ឡាក់ កើត ពីង ញីន អ៊ែ ពីង ខេត អាស៊ី អា។ ញីន ទី សារ ឡាំបាក កាខាក់ ឡាក់ ញីន អ៊ូ ដាម អត់ និះ ញីន អ៊ូ ម៉ឹង កា ចឹង អ៊ែ រ៉ុស ហង។

៩ ញីន យីត កាណុង ពុត ជា ចាបះ កា ញីន ចឹង តៅ ហង។ សារ អា កើត ពីះ ភៀ ផៃ អន់ ញីន ម៉ឹង ឡាកោ ទៅ យី ត្រត់ ម៉ឹង ប្រ្រឹះ បិកកាតយ័ ឡាក់ អ៊ូ តាត់ អង់រ៉ុស សីត ប៉ាណូស តៅ។

១០ ប្រ្រឹះ តង់ ញីន អន់ រ៉ា រ៉ា ចំ ឡឹង សារ តៅ ឡាក់ កេង ខាក់ ណោះ កេះ ប្រ្រឹះ កា ចឹង តង់ ញីន តែង ម៉ាត់ ទៀ ណារ៉ូ ដេល។ ញីន ម៉ឹង ជា អ៊ែ ចឹង តង់ ញីន ណារ៉ូ ដេល។

១១ កាប៉ាច់ អន់ដីស កា ត្រត់ តង់ ម៉ន់ ឡោម ប្រ្រឹះ បិកកាតយ័ អន់ កា ញីន ដេល ប្រ្រឹះ នីណោះ ចឹង ទី ប៉ាណូស អៀង ប៉ានេ ប្រ្រឹះ បិកកាតយ័ ខង អ៊ែ ចឹង ប្រ្រឹះ ដាក់ កា ញីន ពួយ សារ ពូ ម៉ន់ ណោះ ហង។

សារ រត់ ប៉ូល អ៊ូ ជៀ ឡាំ ប៉ាក់ មៀង កូរិនថូ:

១២ ញីន ខិន អ្នាត់ អេង ខង កាណុង ពុត ញីន អ៊ូ អន់តត់ ជា ង៉ារ ឡាក់ ញីន ប្រ្រឹះ ពីង អង់កក់ តេះ អា យី ត្រត់ តាទិច ហង ពួយ ពុត ប្រ្រឹះ អ៊ូ ប៉ាញ៉ា ប្លាច អុះ កាខាក់ អ៊ែ ឡាបៀប ញីន ប្រ្រឹះ កា អន់ដីស ញីន អ៊ូ ប្រ្រឹះ ពួយ សារ ហ្សាំង សាឡាច់ គុន ប៉ាណូស អុះ យី ញីន ប្រ្រឹះ ពួយ ពុត ដាក់ ម៉ះ ប្រ្រឹះ។

១៣ ញីន អ៊ូ ច្រាត់ រ៉ះ សារ ញ៉ា រ៉ះ កា អន់ដីស ហ្វាស ឡឹង សារ អន់ដីស អ៊ូ អាន អ៊ូ ហ្លង់ អុះ។

១៤ យ្រឹះ កិញ្សៀ អា អន់ដីស ហ្លង់ បើ ខាក់ កាតាម អាញ ម៉ឹង ជា តែង ម៉ាត់ ទៀ អន់ដីស ចឹង ហ្លង់ គ្រីប សារ ញីន ច្រាត់ ម៉ាត់ អន់ដីស ចឹង តិស ម៉ុះ

ញាន កា ញីន ឡាក់ កា ញីន តីស ម៉ុះ ញាន កា អន់ដីស ដេល ប៉ាក់ ដាវ យីស៊ី ឡាក់ ពី តាំងឡា ពិន ជីវ ទៀ។

១៥-១៦ ញាន កា អាញ មីង ជា អន់ដីស បិច កា អាញ តាទីច នីអៀ បះ អន់ ទ្រួល ពៃ អាញ យីត ចឹង ឡាក់ ប៉ាក់ ចារ អន់ដីស អន់ទ្រួល ហិ កេះណោះ អាញ យីត ចឹង ឡាក់ ឡឹង អន់ដីស ឡាក់ ប៉ាក់ ខេត ម៉ាសេដួន ឡែង ឡឹង ណោះ អាញ យីត ចឹង សិត ប៉ាក់ អន់ដីស ណារ ម៉ាក់ អន់ដីស ចឹង ទី ខា ពៀវ ទង។ កេះ ណោះ អន់ដីស ចឹង តង អន់ សាណា កា អាញ ឡាក់ ប៉ាក់ ខេត យូដា ណារ។

១៧ អាញ យីត នីអៀ ញ៉ា អាញ ប្រឹក្ច ញាន កា ពុត អូ ហ្លង់ ប? លើ កា ផិន កាន ឡាក់ អាញ យីត ចឹង ប្រឹក្ច ណោះ ញ៉ា ឡាក់ ឡឹង ពុត គុន ប៉ាណូស ប បះ អាញ កាប ម៉ោញ ទង «អីះ» ម៉ោញ ទង «អូ អុះ» នីអៀ?

១៨ អន់ ប្រឹះ បិកកាតយ័ ប្រឹក្ច ជាញ៉ាន កា ញីន ញីន អូ កាប លូ អន់ដីស ម៉ោញ ទង «អីះ» ម៉ោញ ទង «អូ អុះ»។

១៩ ឡាក់ កា អាញ លូ ស៊ីឡះ លូ ធីម៉ូថេ ញីន រះ កា អន់ដីស ពៃ ជា យីស៊ី គ្រិះ ឡាក់ គន ប្រឹះ អើ អូ កាប ជា «អីះ» អន់ជា «អូ អុះ» អន់ជា ណោះ អុះ អើ កាប ដឹង «អីះ» លើយ

២០ ខង អើ តាក់ អង់កេះ គ្រឹប សារ ប្រឹះ សាញ៉ា ទិណោះ ខ អា ហង បះ ពិន កាប ប៉ានេ ប្រឹះ បិកកាតយ័ ជា «អាមែន» ញាន កា យីស៊ី

២១ យី ប្រឹះ បិកកាតយ័ ហង ឡាក់ ប្រឹក្ច អន់ ញីន លូ អន់ដីស សៀ យីស៊ី គ្រិះ លើយ ទីប រឿស ពិន អន់ ប្រឹក្ច ងារ អើ ដេល។

២២ ប្រឹះ កា អន់ ប៉ាងាត ប៉ាលឹង អើ ពីះ អៃ កាណុង ពុត ពិន ពៀប ឡាក់ កា ចែត សាញ៉ា ចាណាំ ម៉ះ អើ ពឹង ពិន ភៀ អន់ ពិន អូ ឡាក់ៗ ជា អើ ចឹង អន់ សារ ញ៉ាៗ ឡាក់ កា អើ សាញ៉ា ទិណោះ។

២៣ អន់ ប្រឹះ បិកកាតយ័ ចែត ថូត អាញ ជា អាញ កាប ពួង ខ ឡាក់ អាញ អូ ទី ឡាក់ ប៉ាក់ មៀង កូរិនថូះ ម៉ោញ ទង ណារ ណោះ យី ញាន កា អាញ អូ បិច កាប កា អន់ដីស ណារ។

២៤ ញីន អូ បិច ប្រឹក្ច តាំងឡា ប្រើ អន់ដីស លើយៗ កាណុង សារ អន់ដីស សៀ អុះ ខង អន់ដីស សៀ កាខាក់ កេះ ញីន ក្រាន់ កា បិច ប្រឹក្ច ងារ អន់ខូ លូ អន់ដីស ភៀ អន់ អន់ដីស ទី សារ ហោក វត់។

២

១ ទីល នីណោះ អាញ យីត កេះៗ ជា អាញ អូ ឡាក់ ប៉ាក់ ចារ អន់ដីស ម៉ោញ ទង ណារ ឡាក់ ប្រឹក្ច អន់ កា អន់ដីស អុក ពុត ណោះ អុះ។

២ ជា អាញ ប្រឹក្ចី អន់ កា អន់ដីស អុក ពុត កេះ ទីល នីណោះ រៀ ចឹង ប្រឹក្ចី អន់ អាញ ហោក រីត ជា អូ ប៉ាណូស ឡាក់ អាញ ប្រឹក្ចី អន់ អុក ពុត ណោះ ?

៣ សត់ត្រា អាញ ច្រាត់ ប៉ាហ្វើ កា អន់ដីស ណោះ ភៀ ជែ អន់ អាញ ទី សារ អុក ពុត ញួន អន់ដីស ឡាក់ ត្រត់ ប្រឹក្ចី អន់ អាញ ទី ពុត ហោក រីត ណោះ ប៉ា ត់ អាញ ទីល ទៀ ខង អាញ ម៉ឹង ជា អន់ដីស ចឹង ប្រឹក្ចី ពួយ សារ អាញ ច្រា ត់ ណោះ ខង ជា អាញ ទី សារ ហោក រីត អន់ដីស កា ចឹង ទី សារ ហោក រីត អន់ខូ លូ អាញ ដេល។

៤ អាញ ច្រាត់ សត់ត្រា ប៉ាហ្វើ កា អន់ដីស ទីប អិត ពុត ពៀក ទីប ឡាច ទៀក ម៉ាត់ អូ ត្រត់ បិច ប្រឹក្ចី អន់ កា អន់ដីស អុក ពុត អុះ យី បិច តាំបាង ជា អាញ បិច ចៃ កា អន់ដីស កាខាក់។

សារ អូ អ្យក់ យ៉ូ ប៉ាណូស ប្រឹក្ចី យច

៥ ប៉ាណូស បក់ ប្រឹក្ចី អន់ ទី សារ អុក ពុត ណោះ អូ ត្រត់ ប្រឹក្ចី អន់ អាញ អុក ពុត អុះ យី អើ ប្រឹក្ចី អន់ កា អន់ដីស ទីខូ អុក ពុត អៀង បើត (អាញ កាប នី អៀ ញួន កា អាញ អូ បិច កាប ប៉ាដើក អុះ)។

៦ អន់ដីស អៀង ដួវ ប្រឹក្ចី តាត់ អញ្ចាល អើ នែវ អា បតី កេះ។

៧ ទីល នីណោះ អន់ដីស ជែ អ្យក់ យ៉ូ សារ អើ ប្រឹក្ចី យច ណោះ អន់ដីស ត្រត់ កាប ប៉ាឡោម ពុត អើ ឡុត អ្យក ផែត អើ អុក ពុត តាឡាម លើយ ទីល ទី សារ ម៉ឹង។

៨ ទីល នីណោះ អាញ ប្រើ អន់ អន់ដីស តាំបាង សារ បិច ចៃ កា អើ ណាវ។

៩ អាញ ច្រាត់ សត់ត្រា ណោះ ប៉ាហ្វើ ភៀ សាត់ លូង ពុត អន់ដីស អន់ អូ អន់តត់ ជា អន់ដីស រ៉ាប់ សៀ គ្រឹប សារ អាញ អន់តត់ រះ ដេល ប។

១០ ជា អន់ដីស អូ អ្យក់ យ៉ូ សារ ពូ ប្រឹក្ចី យច អាញ កា អូ អ្យក់ យ៉ូ សារ ពូ យច ដេល។ កាប៉ាច់ អាញ តាំងឡា អាញ អូ អ្យក់ យ៉ូ សារ អើ យច ណោះ (ជា អើ ទី សារ យច តាទីច) ញួន ហៃ កា យីស៊ូ គ្រិះ ភៀ អន់ អន់ដីស ទី ខា

១១ ជែ អន់ ប្រឹះ បឹត សាតាំង ប៉ាងល់ ពិន ខង ពិន អន់ហ្គាល់ សារ ប៉ាញ៉ា ប្លាច មះ អើ ទី កេះ។

សារ សាណោះ អន់ខូ លូ យីស៊ូ គ្រិះ

១២ ផះ អាញ ទីល ប៉ាត់ មៀង ត្រុះ ពៃ ភៀ ចឹង រះ សារ ដាក់ ឡឹង យីស៊ូ គ្រិះ យីះ ប្រឹះ បើក ទ្រង អន់ កា អាញ ប្រឹក្ចី ង៉ាវ កាតាម

១៣ កា អាញ បើ ហើយ ពុត អុះ ខង អាញ បើ បំបំ អុះ ទីតុះ។ * ទីល នី ណោះ អាញ កា បំរ អ្នាត អុះ មី ឡាក់ អៃ ពីង មឿង ត្រុះ ណោះ អាញ កា ឡាក់ ប៉ាក់ ខេត ម៉ាសេដ្ឋន ឡុត។

១៤ ហះកា ប៉ានេ ប្រ្លះ បិកកាតយ័ ឡាក់ ប្រ័ត័ អន់ ញិន ចាយ អន់ខូ លូ យី ស៊ូ គ្រិះ លើយ។ ប្រ្លះ ប្រ័ត័ អន់ ប៉ាណូស គ្រីប ចារ អន់ហ្គាល់ យីស៊ូ ញន កា ញិន រះ ពៀប ឡាក់ កា បោផ្លូវ ទីល គ្រីប ចារ។

១៥ ហះ ម៉ាត់ ប្រ្លះ បិកកាតយ័ ញិន អា ឡាក់ កា កមីល បោផ្លូវ ម៉ះ យីស៊ូ គ្រិះ កាណុង កាំឡាំង បក់ ប្រ្លះ តង់ លូ ពីង មូត បក់ ត្រត់ តៅ។

១៦ សារ៉ាប់ កា មូត បក់ ត្រត់ តៅ ញិន ឡាក់ កា កមីល សារ តៅ។ សារ៉ាប់ កា មូត បក់ ទី ប្រ្លះ តង់ ញិន ឡាក់ កា កមីល ឡាក់ អន់ អាញ រីស។ នីចម៍ ទី ពៀ ចឹង អ្ន ប្រ័ត័ ង៉ារ ទិ អា ?

១៧ ញិន អូ ត្រត់ ឡាក់ កា ប៉ាណូស អៀង ដូវ ឡាក់ រះ ប៉ានីរ ប្រ្លះ ក្រាន់ កា បិច កា លៀន ណោះ អុះ ញិន យី ប៉ាណូស ដាក់ ត្រង់ ឡាក់ ពីះ ឡឹង ប្រ្លះ។ ញិន កា កាប ត្រង់ ហះ ម៉ាត់ ប្រ្លះ បិកកាតយ័ ញន កា ញិន ឡាក់ ប៉ាសុន យីស៊ូ គ្រិះ។

៣

សារ រះ ឡឹង សាញ៉ា វែវ ពុត ណារ

១ ញ៉ា ញិន កាប នីអៀ ភៀ ចឹង ប៉ានេ ឡាកោ ញិន ទៅ ប? លើ កា ញិន ត្រត់ ប្រ័ត័ ឡាក់ កា បក់ អន់ដា ត្រត់ អ្យក់ សត់ត្រា អន់ កា អន់ដីស ហាប់ ញិន លើ កា បំរ សត់ត្រា ឡឹង អន់ដីស ភៀ អន់ ពូ អន់ទៀត ហាប់ ញិន ដេល ប?

២ ញិន អូ តងកាន សត់ត្រា នែវ ណោះ អុះ ខង អន់ដីស អា ហង ឡាក់ កា សត់ត្រា សារ៉ាប់ កា ញិន ឡាក់ ច្រាត់ កាណុង ពុត ញិន ម៉ាត់ ប៉ាណូស ទីខូ ចឹង អាន លូ អន់ហ្គាល់ ដេល។

៣ អន់ដីស ពៀប ឡាក់ កា សត់ត្រា ម៉ះ យីស៊ូ គ្រិះ តាទីច ហង ឡាក់ អៃ ច្រាត់ ប៉ាហ្សឺ តាំបាង ពីង ង៉ារ ឡាក់ ញិន ប្រ័ត័ អន់ កា អន់ដីស។ សត់ត្រា អា អូ ត្រត់ ច្រាត់ លូ ទៀក ចារ ម្លុះ អុះ យី ច្រាត់ លូ ប៉ាដាត់ ប៉ាលីង ប្រ្លះ បិកកាតយ័ ឡាក់ ទី អាញ រីស។ អូ ត្រត់ សត់ត្រា ច្រាត់ ពីង អំហ្គោ ណោះ អុះ យី ច្រាត់ កាណុង ពុត ប៉ាណូស។

៤ ញិន កាប នីអៀ ខង ញិន ម៉ឹង ប្រ្លះ បិកកាតយ័ កាខាក់ ញន កា យីស៊ូ គ្រិះ ហង។

* ២:១៣ ២:១៣ រត់ ប៉ូល បិច បំបំ ទីតុះ ណោះ ខង ទីតុះ ចឹង ពីះ ឡឹង មឿង កូរិនថូ: ណោះ អៃ ចឹង រះ អន់ រត់ ប៉ូល អ្ន ឡឹង សារ មូត ណោះ។

៥ ញឹន អូ យីត ជា ញឹន អូ ប្រ័ត្តិ ងារ ញ៉ា ញន កា ឡាកោ ញឹន ទៅ អុះ យី ប្រ្រៈ បិកកាតយ័ ឡាក់ ប្រ័ត្តិ អន់ ញឹន អូ ប្រ័ត្តិ។

៦ ប្រ្រៈ កា ប្រ័ត្តិ អន់ ញឹន អូ ប្រ័ត្តិ ងារ រិះ ឡឹង សារ សាញ៉ា វែវ ពុត ណារ ដេល។ សារ សាញ៉ា វែវ ពុត អា អូ ត្រត់ ចាបាប់ ឡាក់ ច្រាត់ លូ សត់ត្រា ណោះ អុះ យី ញន កា ប៉ាងាត់ ប៉ាលឹង ប្រ្រៈ ខង ចាបាប់ ឡាក់ ច្រាត់ លូ សត់ត្រា ប្រ័ត្តិ អន់ ពូ តោ ហះកា ប៉ាងាត់ ប៉ាលឹង ប្រ្រៈ ប្រ័ត្តិ អន់ ទី អាញ រីស។

៧ ចាបាប់ ឡាក់ ច្រាត់ ពីង អំហោ ទី តាតារ ក្លាត់ ខាក់ បះ សុនសាត អ៊ីស្រាអែល អូ អូ ហៃ ម៉ុះ ម៉ាត់ រតី ម៉ូសេ ញន កា តាតារ ក្លាត់ ឡាច់ ឡឹង ម៉ុះ ម៉ាត់ អ៊ី យ្រៈ សារ តាតារ ក្លាត់ ណោះ អ្វែ បាប៊ែត កេះណោះ ហ៊្យង ណារ។ * ជា ចាបាប់ ឡាក់ ប្រ័ត្តិ អន់ តោ ទី សារ តាតារ ក្លាត់ ប៉ុប អា កេះ

៨ សាឡង់ កា ងារការ តែង ប៉ាងាត់ ប៉ាលឹង ប្រ្រៈ ហើង ខាក់ ទី សារ តាតារ ក្លាត់ ក្លា ឡឹង អា ណារ តៈ។

៩ ជា ងារ អន់ ចាបាប់ ឡាក់ ប្រ័ត្តិ អន់ ប៉ាណូស ទី មូត ណោះ ទី សារ តាតារ ក្លាត់ ប៉ុប អា កេះ សាឡង់ កា ងារ រិះ សារ យីស៊ូ ឡាក់ ប្រ័ត្តិ អន់ កា ប៉ាណូស ដាត់ ត្រង់ ហើង ខាក់ ទី សារ តាតារ ក្លាត់ ក្លា ឡឹង អា ណារ តៈ។

១០ ជា ពិន ពៀប សារ តាតារ ក្លាត់ សើត ពែ លូ សារ តាតារ ក្លាត់ ឡាក់ កេង ខាក់ រ៉ប់ ដាវ អា ណោះ ពិន ចឹង ជា សារ តាតារ ក្លាត់ សើត ពែ ណោះ ឡាក់ កា អូ ត្រត់ សារ តាតារ ក្លាត់ អុះ។

១១ ម៉ោញ ណារ ជា ចាបាប់ ឡាក់ អូ អ្វែ លើយ ទី សារ តាតារ ក្លាត់ សាឡង់ កា សារ សាញ៉ា វែវ ពុត ណារ ឡាក់ អ្វែ លើយ ហើង ខាក់ ទី សារ តាតារ ក្លាត់ ក្លា ឡឹង ណោះ ណារ តៈ។

១២ ញន កា ញឹន ទី សារ ម៉ឹង កាខាក់ នីអៀ ញឹន កា ទី ពុត ខឹង ខាក់ ដេល។

១៣ ញឹន អូ ប្រ័ត្តិ ឡាក់ កា រតី ម៉ូសេ អុះ យី អ៊ី អ្យក់ អញសើង តលី សាក្កុ ម៉ុះ ម៉ាត់ ជេ អន់ សុនសាត អ៊ីស្រាអែល ហៃ ប៉ប តាតារ ក្លាត់ ឡាច់ ឡឹង ម៉ុះ ម៉ាត់ អ៊ី ឡាក់ ផះ ចឹង ប៉ាត់ ណោះ។

១៤ ហះកា សុនសាត អ៊ីស្រាអែល កាង កល់។ ទីល រ៉ប់ ដាវ អា ផះ អន់ខែ អាន សារ សាញ៉ា វែវ ពុត សាន់ដាប់ ណោះ អ្វែ ទី អញសើង កាន់ទឹង ពុត និះ ទៅ ដេល អូ ទី អ្យក់ ឡាច់ អុះ ខង ទី ដឹង យីស៊ូ គ្រិះ អូ អ្យក់ ឡាច់ អញសើង ណោះ។

១៥ ទីល រ៉ប់ ដាវ អា ជា អន់ខែ អាន សារ រតី ម៉ូសេ អ្វែ ទី អញសើង កាន់ទឹង ពុត អូ អន់ ហ្លង់។

* ៣:៧ ៣:៧ បំរហៃ សារ ឡាច់ (និក្ខមន៍) ៣៤:២៧-៣៥។

១៦ ហះកា ប៉ាត់ ពូ រ៉ុល ណាំង តាំងឡា ពិន អញ្ជើសឹង ណោះ ចឹង តាប៉ើ: ឡាច់ ឡឹង ពូ

១៧ ខង តាំងឡា ពិន យី ប៉ាង៉ាត់ ប៉ាលឹង ហះ ចារ ចំ ទី ប៉ាង៉ាត់ ប៉ាលឹង ប្រ្រៈ ចារ ណោះ ពិន រ៉ាវ៉ាច់ ឡឹង ថូត ដេល។

១៨ ពិន ទិឌូ ឡាក់ អូ ទី អញ្ជើសឹង កាន់ទឹង ម៉ុះ ម៉ាត់ ពិន ផះ ហៃ សារ តាតារ ក្លាក់ ម៉ះ ប្រ្រៈ បិកកាតយ័ ពិន កា ផះ ចឹង កេះ ឡាក់ កា អែ ដេល អន់ ទី សារ តាតារ ក្លាក់ ហើង ខាក់ ៗ ញួន កា ប៉ាង៉ាត់ ប៉ាលឹង ប្រ្រៈ បិកកាតយ័។

៤

សារ រត់ ប៉ូល អូ ក្លេះ ពុត រះ សារ ដាក់ ឡឹង យីស៊ូ

១ ទើល នីណោះ ញីន អូ ក្លេះ ពុត អុះ ញួន កា ប្រ្រៈ បិកកាតយ័ តាប៉ាប តាប៉ុន មប ងារ អា អន់ កា ញីន ប្រ្រៈ កា។

២ ញីន អូ ចៃ ប្រ្រៈ ងារ ញ៉ា ឡាក់ អន់តុង អន់ទូក ឡាក់ ចឹង ប្រ្រៈ អន់ តាយ្យ ស ណោះ អុះ ញីន កា អូ ប៉ាលុ ពូ លូ អូ ប៉ាឡម៉ ប៉ានីរ ប្រ្រៈ បិកកាតយ័ ដេល។ យី ញីន តាបាង អន់ កា ប៉ាណូស ទិឌូ អន់ហ្គាល់ សារ តាទីច ទីប ប្រ្រៈ អន់ ពូ ម៉ឹង ញីន ហះ ម៉ាត់ ប្រ្រៈ បិកកាតយ័។

៣ ផា សារ ដាក់ ញីន រះ អ្វៃ អោន សាគីម យី អោន សាគីម សារ៉ាប់ ដឹង កា មូត បក់ ត្រត់ តោ រ៉ាយ តោ រ៉ុង។

៤ កាប៉ាច់ មូត ណោះ ប្រ្រៈ ប៊ីត ឡាក់ រ៉ាងហៃ អង់កក់ តេះ អា អែ ប្រ្រៈ អន់ ពុត អន់ខៃ កើត ម៉ាម៉ាំង អូ អន់ ប៉ប តាតារ ពឹង សារ ដាក់ រះ ឡឹង តាតារ ក្លាក់ ម៉ះ យីស៊ូ អែ ឡាក់ កា ប្រ្រៈ បិកកាតយ័ គ្រីប នែរ។

៥ ញីន អូ រះ សារ ឡាកោ ញីន ទៅ អុះ យី ញីន រះ ផា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា លូ យីត ផា ញីន បក់ ប្រ្រៈ ងារ កា អន់ដីស ញួន កា យីស៊ូ អា ហង

៦ ខង ប្រ្រៈ បិកកាតយ័ កាប ផា «ហត់ អន់ ទី តាតារ ឡាច់ ឡឹង ម៉ា ម៉ាំង»* ប្រ្រៈ កា តាត់ តាតារ កាណុង ពុត ញីន អន់ អន់ហ្គាល់ ឡាក់ៗ កា ខាក់ ឡឹង សារ តាតារ ក្លាក់ ម៉ះ អែ ឡាក់ តាតារ ឡាច់ ឡឹង ម៉ុះ ម៉ាត់ យីស៊ូ គ្រិះ។

៧ ហះកា ញីន ទី ងារការ ឡាក់ ដាក់ កាខាក់ អា ពៀប ឡាក់ កា ម៉ាស កាណុង កត់ កាអិល កៀ អន់ ប៉ាណូស ពឹង អង់កក់ តេះ អូ អន់តត់ ផា សារ អំរ៉ាញ អីញ កេង ខាក់ អា ឡាច់ ឡឹង ប្រ្រៈ អូ ត្រត់ ឡាច់ ឡឹង ញីន អុះ។

៨ ញីន ទី សារ ឡាបាក គ្រីប នែរ តាទីច ហះកា ញីន ចាក ឡាប៉ាត់ ម៉ាត់ ណា រ៉ាវ៉ាច់។ ញីន ទី សារ រ៉ុល វ៉ែង តាទីច ហះកា ញីន អ្វៃ ទី សារ ម៉ឹង។

៩ ពូ ប្រ្រៈ បាប ញីន តាទីច ហះកា ប្រ្រៈ អូ អួត ញីន អុះ។ ពូ ពីត សាប៉ាត់ ញីន តាទីច ហះកា ញីន អូ តោ អុះ។

* ៤:៦ ៤:៦ បំរហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១:៣។

១០ សារឡាបាកទិអា ពៀបឡាក់ កាញីន តោ អន់ខូ លូ យីស៊ូ រ៉ប ដាវ ភៀ អន់ ពូ ប៉ប អាញ រ៉ីស ម៉: អែ អែ ពីង ឡាកោ ញីន។

១១ ញន កា យីស៊ូ អា ហង ប: ញីន ផ: អែ រ៉ីស អា ខុ ទី សារ តោ អែ ហ: ដ៊ីរ លើយ ភៀ អន់ ពូ ប៉ប អាញ រ៉ីស ម៉: អែ អែ ពីង ឡាកោ ញីន ឡាក់ អូ តោ។

១២ ណោះ ហង ប: ពីង ឡាកោ ញីន ទី ដឹង សារ តោ ភៀ អន់ អន់ដីស ទី ដឹង អាញ រ៉ីស លើយ។

១៣ ញន កា ពុត ញីន សៀ ត្រត់ ពូយ សារ ឡាក់ ពូ ទី ច្រាត់ រ៉: ផា «អាញ សៀ ប: អាញ កាប»† ញីន កា សៀ ដេល ប: ញីន កាប។

១៤ ញីន អូ អន់តត់ ផា ប្រ្លៈ ឡាក់ តាត់ អង់រ៉ីស សីត យីស៊ូ អែ ចឹង តាត់ អង់ រ៉ីស សីត ញីន ដេល អន់ខូ លូ យីស៊ូ លូ ចឹង ប៉ាណាំ ញីន ឡា អែ ហ: សានែង អែ អន់ខូ លូ អន់ដីស ដេល

១៥ ខង សារ ទិ អា ទី កើត ពី: ទី ខា សាំរ៉ាប់ កា អន់ដីស យី ប្រ្លៈ ដាត់ ពុត កា ប៉ាណូស ហែង អៀង ។ ភៀ អន់ ទី កាំឡាំង អៀង ហោក រីត់ កា អែ ហែង អៀង លូ ប៉ានេ សារ អំរ៉ាញ អីញ ម៉: អែ។

១៦ ខ អា ហង ប: ពុត ញីន អូ ក្លែ អុ: យ្លៈ ឡាកោ ញីន ក្រាត់ អូ ទី សាង់ កាតាម ហ:កា កាណង ពុត ញីន ទី សាង់ ហែង ខាក់ រ៉ប ដាវ ដេល

១៧ ខង សារ ឡាបាក បាបិត បាបិត ឡាក់ ញីន ទី ដឹង ម៉ោញ ទ្រុ អា ប្រត់ អន់ កា ញីន ទី សារ ដាត់ កាខាក់ យី សារ ដាត់ ឡាក់ អែ លើយ ឡាក់ ចឹង ពៀប លូ កាណាត់ ញ៉ា កា អូ ត្រត់។

១៨ ទីល នីណោះ ញីន អូ យីត ឡឹង កា ណាត់ ញ៉ា ឡាក់ ហៃ ប៉ប ណោះ អុ: យី យីត ឡឹង កា ណាត់ ញ៉ា ឡាក់ ហៃ អូ ប៉ប ខង កា ណាត់ ញ៉ា ឡាក់ ហៃ ប៉ប អែ អូ ទុញ អុ: ហ:កា កាណាត់ ញ៉ា ឡាក់ ហៃ អូ ប៉ប ណោះ ចឹង អែ លើយ។

៥

១ ខង ពិន អូ អន់តត់ ផា ឡាកោ បាំងឡៃ ពិន អែ ពីង អង់កក់ តេ: អា ពៀប ឡាក់ កា រ៉ាណោះ ផា អែ ប៉ាក់ ពូក រ៉ាយ រ៉ាំ ពិន ចឹង ទី ឡាកោ បាំងឡៃ ណារ ពៀប ឡាក់ កា ហី អែ ពីង ប្លែង ឡាក់ អែ លើយ ហី ណោះ អូ ត្រត់ ប្រត់ លូ តី ប៉ាណូស អុ: យី ប្រ្លៈ បិកកាតយ័ ឡាក់ ប្រត់ ហី ណោះ។

២ កិញអៀ អា ពិន ខុ ដាញ បិច កា ទី ឡាកោ បាំងឡៃ ណារ ពៀប ឡាក់ កា កាសិប ពៀត ខោ អារ ណារ។

† ៤:១៣ ៤:១៣ សារ អា ឡាច់ ឡឹង ផាប អញសៃ ប៉ានេ ប្រ្លៈ (ទំនុក/តម្កើង) ១១៦:១០។

៣ អ្យក់ កា ពិន ទី ឡាកោ បាំងឡៃ ណាវ ដាក់ ហង ជៃ អន់ ប៉បំ ពិន រៀប ឡាក់ កា អ្នែ សាឡុន

៤ ខង ផះ អ្នែ ទី ឡាកោ បាំងឡៃ អា ពិន ខុ ង៉ាញ លូ អុក ពុត ពិន អូ បិច អ្នាត ឡាកោ បាំងឡៃ អា អុះ យី ពិន បិច កា ឡាកោ បាំងឡៃ ណាវ ឡឹង ប្លែង ប៉ាតាង ឡាកោ បាំងឡៃ សាន់ដាប់ អា ភៀ អន់ អាញ រឺស តាត់ អង់ហ៊្យង កា ណាត់ ញ៉ា ឡាក់ អូ តោ អា។

៥ ប្រ្លះ បិកកាតយំ តាំងឡា បាំងកើត ពិន ភៀ ចឹង ទី ឡាកោ ណាវ នីអៀ អើ កា អន់ ប៉ាដាត់ ប៉ាលឹង អើ ម៉ុត អ្នែ កាណុង ពុត ពិន ដេល ភៀ អន់ ពិន អូ ឡាក់ ៗ ផា ចឹង កើត នែវ អា។

៦ ទីល នីណោះ ញិន ទី ពុត ខិន លើយ ញិន អូ អន់តត់ ផា ផះ ញិន អ្នែ ទី ឡាកោ បាំងឡៃ អា ញិន អ្នែ ចាំងហាយុត ឡឹង យីស៊ូ ឡាក់ ពី តាំងឡា ពិន។

៧ សាវ ញិន ប្រ័ត់ ញាន កា ញិន សៀ អូ ត្រត់ ញាន កា ហៃ ប៉បំ ណោះ អុះ។

៨ ទីល នីណោះ ញិន ទី ពុត ខិន លូ បិច ឡាច់ អន់ ចាំងហាយុត ឡឹង ឡាកោ បាំងឡៃ អា កេះណោះ ឡា អ្នែ អន់ខុ លូ ពី តាំងឡា ពិន ឡុត ដាក់ ហ្គិត។

៩ យ្លះ ញិន ទី ឡាកោ បាំងឡៃ អា លើ អូ ទី ឡាកោ បាំងឡៃ កាតាម កា ញិន ខំ ប្រ័ត់ អន់ ត្រត់ ពុត យីស៊ូ

១០ ខង ពិន ទិខុ ចឹង ឡា អ្នែ ហះ ង័រ យីស៊ូ គ្រិះ អន់ អើ តាត់ស៊ិន សាវ ភៀ អន់ ពិន ម៉ោញ ដូវ ៗ ទី រាំងរ៉ានី លើ ទី ថូត តាម សាវ ឡាក់ ទី ប្រ័ត់ ផះ ឡាកោ បាំង ឡៃ អ្នែ រឺស អា យ្លះ ប្រ័ត់ សាវ ដាក់ លើ សាវ អូ ដាក់ កាតាម។

សាវ ប្រ្លះ រះកះ ប៉ារម ប៉ាណូស អន់ ត្រត់ លូ អើ

១១ ញាន កា ញិន អូ អ៊ូល កូត អ្យក កា យីស៊ូ ឡាក់ ពី តាំងឡា ពិន កេះ បះ ញិន ខំ អន់តត់ រះ កា ពូ អន់ សៀ ដេល។ ប្រ្លះ បិកកាតយំ កា អន់ហ្គាល់ ពុត ញិន ដេល អាញ ម៉ឹង ផា កាណុង ពុត អន់ដីស កា អន់ហ្គាល់ ពុត ញិន ដេល។

១២ ញិន អូ ប៉ានេ ឡាកោ ទៅ ហះ ម៉ាត់ អន់ដីស អុះ យី ញិន អន់ អន់ដីស ទី សាវ ចឹង អេង កា ញិន ភៀ អន់ អន់ដីស ទី សាវ តើល លូ មូត បក់ អ្នាត់ អេង ឡឹង សាវ ញ៉ា ឡាក់ ប៉ាណូស ប៉បំ អូ យីត ឡឹង សាវ តែង កាណុង ពុត ណោះ អុះ។

១៣ ផា ពូ ផា កា ញិន ប៉ាណូស អូ ហ្គង់ អូ ហ្គី យី ញិន អូ ហ្គង់ ភៀ កា ប្រ្លះ បិកកាតយំ លូ ផា ពូ ផា ញិន ឡាក់ ប៉ាណូស អូ អន់ហ្គាល់ សាវ យច ត្រត់ យី ញិន អូ អន់ហ្គាល់ ភៀ កា អន់ដីស ដេល

១៤ ខង ពុត បិច ថៃ យីស៊ូ គ្រិះ ប្រើ ញិន ញន កា ញិន ចាជ្រែប បំបំ ផា ទី ប៉ាណូស ម៉ៅញ ដួរ តៅ ប៉ាតាង ប៉ាណូស ទិខូ ណោះ ហង បះ ប៉ាណូស ទិខូ ពៀប ឡាក់ កា តៅ ដេល។

១៥ អើ តៅ ប៉ាតាង ប៉ាណូស ទិខូ ភៀ អន់ បក់ អ្នែ រ៉ីស អូ ត្រត់ អ្នែ រ៉ីស សាំ រ៉ាប់ កា ឡាកោ ទៅ អុះ យី អ្នែ រ៉ីស សាំរ៉ាប់ កា អើ ឡាក់ តៅ លូ រ៉ីស សីត សាំ រ៉ាប់ កា អន់ខៃ។

១៦ ទីល នីណោះ គិត អៀ តែង ម៉ាត់ ញិន អូ យីត ហៃ ពៀ គុន ឡាបៀប ប៉ាណូស អុះ យីៈ ញិន យើយ យីត ហៃ យីស៊ូ គ្រិះ គុន ឡាបៀប ប៉ាណូស កាតាម ហះកា កិញអៀ អា ញិន អូ យីត ហៃ អើ គុន ឡាបៀប ប៉ាណូស ណារ៉ូ អុះ។

១៧ ផា ពៀ ប្រ័គី ប៉ា សុន យី ស៊ូ គ្រិះ បក់ ណោះ កើត ទី ពុត ណារ ហង។ សារ ញ៉ាៗ តែង ប៉ាអថ ពៃ ហ៊្យង ទិ កេះ ហៃ សារ ទិណោះ កើត ណារ ឡុត។

១៨ សារ ទិ អា កើត ឡាច់ ឡឹង ប្រ័ៈ បិកកាតយ័ ឡាក់ ទី រះកះ ប៉ារម ពិន អន់ ត្រត់ លូ អើ ញន កា យីស៊ូ គ្រិះ លូ អើ ប្រើ ញិន រះកះ ប៉ារម ប៉ាណូស អន់ ត្រត់ លូ អើ ដេល។

១៩ ប្រ័ៈ បិកកាតយ័ ផះ រះកះ ប៉ារម ប៉ាណូស ពីង អងកក់ តេះ អន់ ត្រត់ លូ អើ ញន កា យីស៊ូ គ្រិះ លូ អូ អ្យក់ យ៉ុ សារ ពូ ប្រ័គី យច អុះ អើ កា រះ ប៉ានីរ អើ រះកះ ណោះ ពីង ញិន ដេល។

២០ ទីល នីណោះ ញិន ឡាក់ ប៉ាណូស រះ សារ ប៉ាតាង យីស៊ូ គ្រិះ ឡាក់ កា ប្រ័ៈ បិកកាតយ័ រះ កា អន់ដីស ពីង ញិន ដេល។ ញិន កា ឡោម អន់ដីស ប៉ាតាង យីស៊ូ គ្រិះ ផា ហត់ អន់ ត្រត់ លូ ប្រ័ៈ ពិ។

២១ យីស៊ូ គ្រិះ អូ ទី សារ យច អុះ ហះកា ប្រ័ៈ បិកកាតយ័ ប្រ័គី អន់ អើ ទី សារ យច ប៉ាតាង ពិន ភៀ ប្រ័គី អន់ ពិន ទី សារ ដាក់ ត្រង់ ឡាក់ ឡាច់ ឡឹង ប្រ័ៈ បិកកាតយ័ ញន កា យីស៊ូ គ្រិះ ដេល។

៦

១ ញន កា ញិន ប្រ័គី ងារ អន់ខូ លូ ប្រ័ៈ បិកកាតយ័ បះ ញិន អន់តត់ រះ កា អន់ដីស ផា ជៃ អ្យក់ សារ ប្រ័ៈ ដាក់ ពុត កេះណោះ អ្នាត អន់ អូ ទី ខា

២ ខង អើ រះ ផា៖

«អាញ ប្រ័គី ពូយ សារ អន់ដីស ម៉ន ផះ រ៉ាំងរ៉ាំង ចំ ឡាក់ ត្រត់ ពុត អាញ អាញ តង អន់ដីស ប៉ាក់ ដារ អាញ កាំឡត់ ត្រត់ តង អន់ដីស ពៃ»។*

* ៦:២ ៦:២ សារ អា ឡាច់ ឡឹង អេសាយ ៤៩:៨។

ហៃ រ៉ាំងរ៉ាំង ឡាក់ ត្រង់ ពុត ប្រ្រឹះ ណោះ យី កិញអៀ អា ហង។ ដាវ អា ហង ឡាក់ ដាវ ប្រ្រឹះ បិកកាតយី ត្រង់ តង់ អន់ដីស។

៣ ញីន អូ បិច ប្រគី សារ ញ៉ា ឡាក់ ប្រគី អន់ កា ញើ អុក ពុត អ្នាត សៀ អុះ ភើ ដៃ អន់ ទី ពូ កាប បាំងអាល កា ងារ ញីន អា។

៤ កាណុង ងារ ទិណោះ ញីន តាំបាង អន់ ពូ បំបំ ជា ញីន ប្រគី ងារ កា ប្រ្រឹះ តា ទីច យី ញីន ដាម អត់ កាខាក់ ទីប ទី សារ ឡាក់បាក ថុក ញ៉ាក។

៥ ពូ ពិត សាប្លាតី ពូ ចែត ញីន ពឹង ខុក ពូ ប៉ាណាំ គូប ប៉ាសាំង លូ ញីន រ៉ាចក់ រ៉ាចល់។ ញីន ប្រគី ងារ ក្លែង ក្លាំង កាខាក់ អូ ទី តែប អូ ទី សាណា សា។

៦ ញីន កា តាំបាង ពុត ដាក់ ត្រង់ សារ អូ ហ្លង់ លូ ពុត អត់ សាំរ៉ាញី ញីន កា ប្រគី ដាក់ កា ពូ ញន កា ប៉ាងាតី ប៉ាលីង ប្រ្រឹះ ដាក់ កាខាក់ ទីប ទី ពុត បិច ចៃ អូ ពួង អុះ។

៧ ញីន កា រ៉ះ សារ តាទីច លូ ទី សារ អំរ៉ាញ អីញ ប្រ្រឹះ បិកកាតយី។ ញីន កា អ្យក់ សារ ដាក់ ត្រង់ ប្រគី ឡាក់ កា ដាវ ប្រគី ឡាក់ កា ខែល។

៨ បក់ អន់ដា អ្យល កូតី កា ញីន បក់ អន់ដា សាតោះ ញីន បក់ អន់ដា កាប ពោ បក់ អន់ដា ប៉ានេ ញីន ដេល។ ពូ យីត ជា ញីន ឡាក់ ប៉ាណូស ប៉ាងល់ ប៉ាលូ ពូ ហះកា តាទីច អើ ញីន ឡាក់ ប៉ាណូស ដាក់ ត្រង់។

៩ ពូ យីត ជា ញីន ញើប ឡាក់ កា ប៉ាណូស អូ ទី ញើ អន់ហ្គាល់ ហះកា ប៉ាណូស ទិខូ កា អន់ហ្គាល់ ញីន ដេល។ ពូ យីត ជា ញីន ឡាក់ កា ប៉ាណូស ក្យាមី ចឹង តៅ ហះកា ញីន អ្នែ រ៉ុស ដេល។ ពូ ពិត សាប្លាតី ញីន ហះកា ញីន អូ តៅ អុះ។

១០ ពូ សាមីតី ជា ញីន ចឹង អុក ពុត ញើក ហះកា ពុត ញីន រត់ លើយ។ ញីន ឡាក់ កា ប៉ាណូស តាបាយ កាសត់ ហះកា ញីន ប្រគី អន់ កា ប៉ាណូស អៀង កើត ប្រ្រឹះ ប៉ាតុរង់។ ញីន ឡាក់ កា អូ ទី កាណាតី ញ៉ា អុះ ហះកា ញីន ទី គ្រីប នែវ។

១១ អី អុះ មី ពឹង មៀង កូរិនថូ: ញីន កាកាប លូ អន់ដីស ត្រង់ៗ ញន កា ញីន ទី ពុត ដាក់ ឡាហោង កា អន់ដីស។

១២ ញីន អូ ទី ពុត សាំងអើក សាំងអើក កា អន់ដីស អុះ យី អន់ដីស ឡាក់ ទី ពុត សាំងអើក សាំងអើក។

១៣ អាញ កាកាប លូ អន់ដីស ឡាក់ កា អាញ កាកាប លូ គន សោ អាញ ទៅ: ហត់ អន់ ទី ពុត ឡាហោង ឡាក់ កា ញីន ដាក់ កា អន់ដីស ដេល។

សារ ត្រង់ ប្លាចី ឡាកោ អ្នែ តាង ឡឹង ប៉ាណូស អូ ដាក់

១៤ ដៃ ប្រឹក្ចី គូប លូ ម្នាក់ បក់ អូ សៀ ប្រ្រឹះ។ ញ៉ា សារ ដាក់ លូ សារ អូ ដាក់ ចឹង អែ អន់ខូ លូ គូប កើត ដេល ប? ញ៉ា តាតារ លូ ម៉ាម៉ាំង អែ អន់ខូ ដាក់ ដេល ប?

១៥ ញ៉ា យីស៊ូ គ្រិះ លូ ប្រ្រឹះ ប៊ីត សាតាំង † អែ អន់ខូ លូ គូប កើត ដេល ប? ញ៉ា បក់ សៀ ប្រ្រឹះ លូ បក់ អូ សៀ ប្រ្រឹះ ត្រក់ លូ គូប ដេល ប?

១៦ ញ៉ា ហ៊ុប ប្រ្រឹះ ប៊ីត អែ កាណុង រោង រ៉ាម៉ះ ប្រ្រឹះ ប៊ីកកាតយ័ ត្រក់ ដេល ប? ពិន ទីខូ ឡាក់ រោង រ៉ាម៉ះ ម៉ះ ប្រ្រឹះ ឡាក់ ទី អាញ រឺស ឡាក់ កា អែ រ៉ះ ផាះ

«អាញ ចឹង ម៉ុត អែ អន់ខូ លូ អន់ខែ
ទីប ចាក លូ អន់ខែ ដេល

អាញ ចឹង ប្រឹក្ចី ប្រ្រឹះ អន់ខែ

កេះណោះ អន់ខែ ចឹង ប្រឹក្ចី ប៉ាសុន អាញ ដេល»។‡

១៧ ណោះ ហង បះ ប្រ្រឹះ ប៊ីកកាតយ័ កាប ផាះ

«ហាក់ ឡាច់ ឡឹង ពូ ណោះ ពិ

លូ ប្លាច់ ឡាកោ អែ តាង ឡឹង ពូ

លូ ដៃ សាប៉ាក់ កាណាគី ញ៉ា ឡាក់ អូ ដាក់ S

ណោះ អាញ ចឹង ហាប់ អន់ដីស។

១៨ អាញ ចឹង ប្រឹក្ចី ពី អន់ដីស

កេះណោះ អន់ដីស ចឹង ប្រឹក្ចី គន កាម៉ាក់ គន អង់កាន់ អាញ ដេល»។

អា ហង ប៉ានីរ ប្រ្រឹះ ប៊ីកកាតយ័ ឡាក់ ទី អំរ៉ាញ អីញ កេង ខាក់។*

៧

១ អី អុះ ម៉ុ ឡាក់ ញីន បុច ចៃ ញន កា ពិន ទី ប៉ានីរ ប្រ្រឹះ សាញ៉ា កេង ខាក់ នីអៀ កេះ ពិន ត្រក់ បុនពែង ពុត អន់ ដាក់ ត្រង់ អន់ រ៉ាវ៉ាច់ ឡឹង សារ ប៊ីត អ៊ីក គ្រីប នែរ ទីប តែង ឡាកោ ប៉ាំងឡៃ ទីប តែង ប៉ាង៉ាត់ ប៉ាលីង ភៀ អន់ ដាក់ កាខាក់ គ្រីប នែរ សាំរ៉ាប់ កា ប្រ្រឹះ ញន កា អ៊ុល កូតិ អ្យុក កា អែ។

សារ រតី ប៉ូល ហោក រតី

២ អ្យុក អន់ដីស ដាក់ ពុត កា ញីន ណើ ញីន អូ ទី ប្រឹក្ចី យច លូ ពៀ អុះ អូ ទី ប៉ាណាំ ពៀ ប្រឹក្ចី យច ទីប អូ ទី ប៉ាលុ ប៉ាង់ល់ ពៀ ដេល។

† ៦:១៥ ៦:១៥ សាតាំង ពៀត គុល «បេលៀល»។ ‡ ៦:១៦ ៦:១៦ សារ អា ឡាច់ ឡឹង ចាបាប់ មូត លេវី (លេវីនីយ) ២៦:១២។ ប៉រ ហៃ អេសេគៀល ៣៧:២៧ដេល។ S ៦:១៧ ៦:១៧ សារ អា ឡាច់ ឡឹង អេសាយ ៥២:១១។ * ៦:១៨ ៦:១៨ សារ អា ឡាច់ ឡឹង ២ សាំយុអ៊ីល ៧:១៤។

៣ អាញ កាប នីអៀ អូ ត្រក់ អាញ បិច អ្យក់ យ៉ូ អន់ដីស អុះ ខង អាញ រះ កា អន់ដីស កេះ ផា ញីន បិច ចៃ កា អន់ដីស លូ សាឡាក់ តោ អន់ខូ លើ អ្នែ រីស អន់ខូ លូ អន់ដីស។

៤ អាញ ខីន កា អន់ដីស កាខាក់ អាញ កា តីស ម៉ុះ អ្នាត់ អេង ញន កា អន់ ដីស ដេល ទីប អាញ កា ហើយ ពុត ពៀក ខាក់ ដេល។ អាញ កា ទី សារ ហោក រត់ កាខាក់ យ្ល៉ះ ញីន ទី សារ ឡាបាក អៀង កាតាម។

៥ ឡឹង ញីន ទីល ប៉ាត់ ខេត ម៉ាសេដូន ឡាកោ បាំងឡេ ញីន អូ ទី វ៉ាឡូវ អុះ។ ញីន ទី សារ ឡាបាក ត្រីប នែវ លូ ពូ ប្រត់ បាប ញីន កាណុង ពុត ញីន កា ទី សារ អ្យក ហ្យឹក។

៦ ហះកា ប្រ្លះ បិកកាតយ័ ឡាក់ ខូ ប៉ាឡោម ពុត ពូ ឡាក់ ថុក ពុត អើ ប៉ា ឡោម ពុត ញីន ដេល ញន កា ទីតុះ ពីះ ទីល ប៉ាត់ ញីន។

៧ ញីន ហើយ ពុត អូ ត្រក់ ដឹង កា ទីតុះ ពីះ ទីល ប៉ាត់ ញីន ណោះ អុះ យី ញន កា អន់ដីស បាំងហោក ពុត អើ ដេល។ អើ រះ ផា អន់ដីស បិច បប័ អាញ ខាក់ លូ អន់ដីស ឡាច់ ទៀក ម៉ាត់ ទីប អ្យក់ ពុត ចែក បិច រះកះ ប៉ារម អន់ ត្រក់ លូ អាញ ខ អា ហង បះ ប្រត់ អន់ អាញ ហើង ហោក រត់ កាខាក់។

៨ ផា សារ អាញ ច្រាត់ កាណុង សត់ត្រា ណោះ ប្រត់ អន់ កា អន់ដីស អុក ពុត កា អាញ អូ ថុច អុះ ហះកា អន់ឡូល ពែ អាញ ថុច ដេល ខង អាញ បប័ ផា សត់ត្រា ណោះ ប្រត់ អន់ កា អន់ដីស អុក ពុត យ្ល៉ះ បៀត ដាវ កាតាម។

៩ កិញអៀ អា អាញ ហោក រត់ អូ ត្រក់ ញន កា អន់ដីស ទី សារ អុក ពុត អុះ យី ញន កា សារ អុក ពុត ប្រត់ អន់ កា អន់ដីស បិនពែង ពុត ពៀក។ សារ អន់ដីស អុក ពុត នីអៀ ត្រក់ លូ ប្រ្លះ បិកកាតយ័ ម៉ាត់ អន់ដីស អូ លុប ញ៉ា ញន កា ញីន អុះ

១០ ខង សារ អុក ពុត ឡាក់ ត្រក់ ពូយ ពុត ប្រ្លះ បិកកាតយ័ នីអៀ ប្រត់ អន់ ពិន បិនពែង ពុត ពៀក ភៀ ទី ប្រ្លះ តដំ សារ នែវ អា អូ ត្រក់ ថុច អុះ។ ហះ កា សារ អុក ពុត គុន ប៉ាណូស អូ សៀ ប្រ្លះ ប្រត់ អន់ តោ។

១១ ហត់ យីត ហៃ សារ អុក ពុត ឡាក់ ត្រក់ ពូយ ពុត ប្រ្លះ បិកកាតយ័ នីអៀ ទី ខា កា អន់ដីស នីចម អន់ដា? យី ប្រត់ អន់ អន់ដីស អ្យក់ ពុត ចែក បិច វ៉ាវ៉ា ចំ ឡឹង សារ អូ ដាក់ ណោះ ប្រត់ អន់ អន់ដីស យច ពុត លូ សារ ណោះ លូ ទី ពុត អ្យក កា ទី ថុត យី ប្រត់ អន់ អន់ដីស បិច បប័ អាញ អន់ដីស កា ចែក ថុត បក់ ប្រត់ សារ អូ ដាក់ ណោះ ដេល។ សារ ទី អា តាំបាង ផា អន់ដីស ទី ប្រត់ ត្រីប ងារ ភៀ ចឹង ដាក់ ណារ កាណុង សារ អា។

១២ ទីល នីណោះ ខ ឡាក់ អាញ ច្រាត់ ប៉ាហ្សៀ ប៉ាត់ អន់ដីស អូ ត្រក់ ញន កា

បក់ ប្រឹក្ចី អូ ដាត់ លើ ញន បក់ ទី សារ ពូ ប្រឹក្ចី អូ ដាត់ ណោះ អុះ អាញ ប្រាត់ ប៉ាហ្សឺ ប៉ាត់ អន់ដីស ភៀ អន់ អន់ដីស អូ ហ្លង់ ជា អន់ដីស អ្យក់ ពុត ចែត ក ញិន តាទីច ហះ ម៉ាត់ ប្រ្លៈ បិកកាតយ័។

១៣ សារ អា ហង ឡាក់ ប៉ាំងហោក ពុត ញិន ហះកា ក្វា ឡឹង អា ណារ ញិន ទី សារ ហោក រីត់ ហ៊ឹង ខាក់ ញន កា ប័ប ទីតុះ ទី សារ ហោក រីត់ ញន កា អន់ ដីស ប្រឹក្ចី អន់ អែ ហើយ ពុត។

១៤ អាញ ប៉ានេ អន់ ដីស រះ កា អែ ពៃ អាញ កា អូ តាយ្យ ស កា អែ ដេល។ អន់ ដីស អូ អន់តត់ ជា គ្រីប សារ ញិន រះ កា អន់ ដីស ត្រត់ តាទីច ហង ទីតុះ កា អូ អន់តត់ ដេល កា គ្រីប សារ ញិន ប៉ានេ អន់ ដីស រះ លូ អែ កា ត្រត់ តាទីច និះទៅ ដេល។

១៥ ផៈ អែ កាចាំង កា សារ អន់ ដីស ទិខូ អ្យក់ ពុត ចែត រ៉ាប សៀ អែ លូ រាំង ហៃ អែ ទីប អ្យល កូត អ្យត អែ កា បិច ចៃ កា អន់ ដីស ហ៊ឹង ខាក់។

១៦ អាញ ហោក រីត់ ខាក់ ខង អាញ ម៉ឹង អន់ ដីស គ្រីប សារ ទិណោះ។

៨

សារ រីត់ ប៉ូល បិច កា មូត មៀង គូរិនចូ៖ តង់ អន់ លៀន កា ពូ អៀង

១ អី អុះ មី ញិន ប័រ រះ កា អន់ ដីស ឡឹង សារ ប្រ្លៈ បិកកាតយ័ ដាត់ ពុត កា ក្រំ ហៀន សារ អែ អែ ពីង ខេត ម៉ាសេដួន ពីង ចារ អន់ ទៀត។

២ យៈ អន់ ខែ ទី សារ ឡាបាក អៀង នីចម កាតាម អន់ ខែ អែ កា ទី សារ ហោក រីត់ ខាក់ យៈ អន់ ខែ ថុក ញ៉ាក តាបាយ កាសត់ កាតាម កា អន់ ខែ ប៉ាកូលូត អន់ កា ពូ អៀង ដេល។

៣ អាញ ប័ប ម៉ាត់ អាញ តាំងឡា អន់ ខែ ណោះ អន់ លៀន តាម អន់ ខែ ទី លូ អន់ ទី ពុត លីះ ឡឹង អន់ ខែ ទី សាំ។

៤ អន់ ខែ ឡោម ប័រ ហះ ញិន អន់ អន់ ខែ ម៉ុត ប្រឹក្ចី ង៉ារ អា អន់ ខូ យី ង៉ារ ប៉ាហ្សឺ លៀន អន់ កា ប៉ាសុន ប្រ្លៈ ឡាក់ ថុក ញ៉ាក។

៥ អន់ ខែ ប្រឹក្ចី នីអៀ លីះ ឡឹង សារ អាញ ម៉ឹង សាំ សាត់ ប៉ាន់ ជា អន់ ខែ មប ឡាកោ កា ប្រ្លៈ បិកកាតយ័ កេះណោះ អន់ ខែ មប ឡាកោ ប្រឹក្ចី ង៉ារ កា ញិន សារ អា ត្រត់ ពូយ ពុត ប្រ្លៈ បិកកាតយ័ ដេល។

៦ ខ អា ហង បះ ញិន ប្រៀ ទីតុះ ឡា តាត់ អង់កេះ ង៉ារ ចាក ប៉ាតុ លៀន ឡឹង អន់ ដីស ឡាក់ កា អែ ផៈ ប្រឹក្ចី ប៉ាន់ ជា ពៃ កេះ។

៧ អន់ដីស អ្នករៀន គ្រឹប សារឡាក់ កា សារសៀ ទី ប៉ានីរ ពីរ កាង អ្នករៀន អៀង ទី ពុត ត្រាំង គ្រឹប នៃវ លូ ទី ពុត បិច ចៃ កា ញីន ដេល ទីល នីណោះ ហត់ អន់ ង៉ារ អន់ លៀន អា អន់ ទី អៀង និះទៅ ដេល។

៨ អាញ កាប នីអៀ អ្នក ត្រង់ បាំងខំ អន់ដីស អុះ អាញ ក្រាន់ កា បិច យីត ហៃ ពុត អន់ដីស បិច ចៃ តាទីច ប ទីល នីណោះ អាញ កាប ឡឹង សារ ម្នាត ខេត ម៉ា សេដួន ណោះ ឡាក់ ទី ពុត ត្រាំង ដេល

៩ ខង អន់ដីស អន់ហ្គាល់ សារ យីស៊ូ គ្រិះ ដាត់ ពុត កា ពិន កេះ យ្រះ អែវ ប្រះ ប៉ាតុរង កាតាម អែវ ប៉ាស្រុ ឡាកោ កេះ ប៉ាណូស តាបាយ កាសត់ ញុន កា អន់ដីស ភៀ អន់ អន់ដីស កើត ប្រះ ប៉ាតុរង ញុន កា សារ តាបាយ កាសត់ មះ អែវ។

១០ អាញ យីត ផា ង៉ារ ប៉ាហ្សើ លៀន អា ទី ខា សាំ រ៉ាប់ អន់ដីស តាំង ឡា។ សាណាំ សើត អន់ដីស ប៉ាន់ដា ប្រីត ង៉ារ អា អន់ទ្រូល ឡឹង ពូ អ្នក ត្រង់ ដឹង ណោះ យី អន់ដីស ទី ពុត បិច ប្រីត អន់ទ្រូល ឡឹង ពូ ដេល។

១១ ទីល នីណោះ ហត់ អន់ដីស តាត់ អង់កេះ ង៉ារ អា កិញអៀ ហង ពិ ឡាក់ កា អន់ដីស ទី ពុត បិច ប្រីត ឡឹង អន់ទ្រូល ពៃ តាម កាណាត់ ញ៉ា ឡាក់ អន់ ដីស ទី

១២ ខង ផា ពិន ទី ពុត បិច តង់ ពូ ប្រះ ត្រង់ ពុត ហង ប្រះ ចឹង យីត ពូយ កាណាត់ ញ៉ា ពិន ទី អ្នក ត្រង់ ពូយ កាណាត់ ញ៉ា ពិន អ្នក ទី អុះ។

១៣ ហះកា អាញ អ្នក ប្រើ អន់ដីស តង់ ពូ អន់ទៀត និះ ប្រីត អន់ កា អន់ដីស ទៅ ទី អ្នក កាណាត់ ញ៉ា ណោះ អុះ យី ក្រាន់ កា អន់ ទី សាម៉េ គូប សោប បត់ កេះ។

១៤ រ៉ាប់ ដារ អា អន់ដីស ទី រ៉ាស អៀង កេះ ទីល នីណោះ ត្រង់ តង់ ពូ ឡាក់ ថុក ញ៉ាក។ ប៉ាត់ ពូ ទី អៀង កេះ ណោះ ពូ ចឹង តង់ អន់ដីស ឡុត កាណាត់ ញ៉ា ឡាក់ អន់ដីស អ្នក ភៀ អន់ ទី សាម៉េ គូប សោប ដេល

១៥ ឡាក់ កា សារ ពូ ប្រាត់ រះ ផា «បក់ ទូញ អៀង កា អ្នក ទី អៀង តាឡាម អុះ បក់ ទូញ បើត កា អ្នក ខ្លះ ដេល»*។

សារ រត់ ប្លូល ប្រើ ពូ ហាប់ ទីតុះ

១៦ ប៉ានេ ប្រះ បិកកាតយ ឡាក់ ប្រីត អន់ ទីតុះ ទី ពុត អ្សក់ ពុត ចៃត បិច តង់ អន់ដីស ឡាក់ កា ញីន ដេល។

១៧ អែវ កា ចៃ ប្រីត ពូយ សារ ញីន យរ ក្លា ឡឹង អា ណារ អែវ ទី ពុត ត្រាំង ខាក់ យី អែវ តាំងឡា ទី ពុត បិច ឡាក់ ប៉ាត់ ចារ អន់ដីស។

* ៨:១៥ ៨:១៥ សារ អា ឡាច់ ឡឹង សារ ឡាច់ (និក្ខមន៍) ១៦:១៨។

១៨ ញឹន ប្រើ កាំឡាំង ញឹន ម៉ោញ ដូរ ឡាំ អន់ខូ លូ អើ ប៉ាណូស ណោះ ក្រំ ហៀន សារ ប្រ្លឹះ ត្រឹប ចារ ប៉ានេ អើ ខង អើ ចាក រ៉ះ សារ ដាក់ ឡឹង ប្រ្លឹះ។

១៩ អូ ត្រត់ ដឹង ណោះ អុះ យី មួត ក្រំ ហៀន សារ ប្រ្លឹះ កា រើស អ្យក់ អើ អន់ ឡាំ អន់ខូ លូ ញឹន កាណុង ង៉ារ ទ្រុង ឡាំ លៀន ពូ អន់ អា ដេល ញឹន ប្រ្លឹះ ង៉ារ អា ភៀ អន់ ប្រ្លឹះ បិកកាតយ័ លោ លែង សិច លូ ភៀ តាំបាង ឡឹង សារ យីត ដាក់ ម៉ះ ញឹន ដេល។

២០ ញឹន ប្រ្លឹះ នីអៀ ភៀ ជេ អន់ ពៀ ប៉ាំងអាល ឡឹង សារ ចឹក លៀន អៀង ឡាក់ ពូ អន់ អា

២១ ខង ញឹន បិច ប្រ្លឹះ ង៉ារ ដាក់ អូ ត្រត់ ដឹង ហះ ម៉ាត់ ប្រ្លឹះ បិកកាតយ័ អុះ យី ហះ ម៉ាត់ ប៉ាណូស ទិខូ ដេល។

២២ ញឹន កា ប្រើ កាំឡាំង ញឹន ម៉ោញ ដូរ ណារ៉ូ ឡាំ អន់ខូ លូ មួត ពៀរ ដូរ ណោះ ដេល។ ញឹន កា ឃើយ សាត់ ហៃ ពុត ពៀក អើ អៀង ទង កេះ លូ អូ អន់តត់ ជា អើ ទី ពុត ត្រាំង ប្រ្លឹះ ង៉ារ កាខាក់។ កិញអៀ អា អើ ទី ពុត ត្រាំង ហ៊ឹង ខាក់ ខង អើ ម៉ឹង អន់ដីស កាខាក់ ដេល។

២៣ កាប៉ាច់ ទីតុះ អើ ឡាក់ គូប អាញ ប្រ្លឹះ ង៉ារ អន់ខូ លូ អាញ សាំរ៉ាប់ កា អន់ ដីស។ កាប៉ាច់ មួត ពៀរ ដូរ ណារ៉ូ យី មួត បក់ ប្រ្លឹះ ង៉ារ ប៉ាតាង ក្រំ ហៀន សារ ប្រ្លឹះ ភៀ អន់ យីស៊ូ គ្រិះ លោ លែង សិច។

២៤ ទិល នីណោះ ហត់ អន់ដីស តាំបាង ពុត បិច ចៃ កា អន់ខែ ប៉ែង ដូរ ភៀ អន់ ក្រំ ហៀន សារ ប្រ្លឹះ ប៉ាក់ ចារ អន់ទៀតៗ អូ អន់តត់ ជា អន់ដីស ទី ពុត បិច ចៃ តាទីច លូ ភៀ អន់ អន់ខែ ប៉ែង ដូរ អូ អន់តត់ ជា សារ ឡាក់ អាញ ប៉ានេ អន់ដីស រ៉ះ កា អន់ខែ ណោះ យី សារ ត្រត់ តាទីច។

៩

សារ ប៉ាតុំ លៀន តង់ មួត សៀ អ្វៃ ពីង មៀង យេរូសាឡឹម

១ កាប៉ាច់ សារ ប៉ាហ្សី លៀន ឡាំ តង់ មួត ប៉ាសុន ប្រ្លឹះ ណោះ អូ កូមី កា អាញ ច្រាត់ សត់ត្រា រ៉ះ កា អន់ដីស អុះ

២ ខង អាញ អូ កេះ ជា អន់ដីស ទី ពុត បិច តង់ ពូ ណោះ។ អាញ កា ប៉ានេ អន់ដីស រ៉ះ កា មួត អ្វៃ ពីង ខេត ម៉ាសេដូន ជា «អុះ ម៉ី អ្វៃ ពីង ខេត អាខៃ * អន់ ខែ ទ្រៀម ចឹង អន់ លៀន ឡឹង សាណាំ សើត កេះ»។ ពុត ត្រាំង ម៉ះ អន់ដីស កា ប្រ្លឹះ អន់ កា ពូ អៀង ដូរ ទី ពុត បិច ប្រ្លឹះ ពួយ ដេល។

* ៩:២ ៩:២ មៀង កូរិនថូ: អ្វៃ ពីង ខេត អាខៃ។

៣ អាញ ប្រើ កាំឡាំង ញីន ប៉ែង ដូរ ឡាំ ភៀ អន់ ពូ ប៉ប ផា សារ អាញ ប៉ានេ អន់ដីស ពីង សារ អា អូ យច អុះ ខង ប៉ាក់ អាញ ទីល ទៀ អន់ដីស ទី ទ្រៀម លៀន កេះ។ ឡាក់ កា អាញ រ៉ះ តាទីច។

៤ ផា អុះ មី ពីង ខេត ម៉ាសេដូន អន់ខែ ឡាំ អន់ខូ លូ អាញ ផា អន់ខែ ប៉ប អន់ដីស បើ ទ្រៀម លៀន ញីន ចឹង តាយូស ញន កា ញីន ម៉ឹង អន់ដីស តា ឡាម លូ អូ ត្រក់ ដឹង ញីន អុះ ចឹង តាយូស អន់ដីស កា តាយូស ដេល។

៥ ខ អា ហង បះ អាញ យីត ផា ត្រក់ អន់ កាំឡាំង ញីន ឡាំ ប៉ាក់ ចារ អន់ដីស អន់ទ្រូល ឡឹង អាញ ភៀ ទ្រៀម លៀន ឡាក់ ត្រក់ តង ពូ ណោះ អន់ កេះ ឡូត ឡាក់ អន់ដីស ទី សាញ៉ា ពៃ។ ប៉ាក់ អាញ ឡាំ ទីល កេះ អាញ ចឹង ប៉ប ផា អន់ ដីស ប៉ាក់ លៀន ញន កា ពុត ប៉ច ប្រីក អូ ត្រក់ ញន កា អាញ ប៉ាំងខំ អុះ។

៦ អាញ ប៉ច កាប នីអៀ ពៀ ប្រីក មីរ ចិ បក់ ណោះ កា ចឹង ទី ពៀ បើត ដេល ពៀ ប្រីក មីរ តីស បក់ ណោះ កា ចឹង ទី ពៀ អៀង ដេល។

៧ ទីល នីណោះ ហក់ អន់ដីស ប្រីក ពូយ តាម ពុត ឡាក់ អន់ដីស ទី យីត កេះ ។ អូ ត្រក់ ប្រីក ញន កា ហ្វាច តាមៀន លូ ប៉ាំងខំ ពុត អុះ ខង ប្រ្លះ ប៉ច ចៃ កា ប៉ាណូស ចំ ឡាក់ អន់ កាណាគី ញន កា ពុត ហោក រីត់។

៨ ប្រ្លះ អូ អន់ សារ ដាក់ អៀង គ្រីប នែវ កា អន់ដីស ភៀ អន់ អន់ដីស ទី គ្រីប កាណាគី ញ៉ា ឡាក់ អន់ដីស តងកាន លើយ ទីប អ្នែ សល់ អៀង សារ៉ាប់ តង ពូ អន់ទៀត ដេល

៩ ឡាក់ កា ពូ ទី ប្រាក់ រ៉ះ ផាះ

«ប៉ាណូស ដាក់ អន់ កា ពូ តាដោះ
អ៊ែ ដែក អន់ កា មូត តាបាយ កាសត់
សារ ដាក់ ត្រង់ ម៉ះ អ៊ែ អ្នែ លើយ»†។

១០ ប្រ្លះ ឡាក់ អន់ តីល ពៀ កា បក់ សាមូល តប់ លូ អន់ សាណា កា ពូ អ៊ែ កា ចឹង អន់ អន់ដីស ទី វ៉ាស អៀង ផែម ណារ ម៉ាក់ អន់ដីស ចឹង អូ អន់ កា ពូ ហ៊ាំង អៀង ណារ ដេល។

១១ ទីល នីណោះ ប្រ្លះ ចឹង ប្រីក អន់ អន់ដីស កើត ប្រ្លះ ប៉ាតូរង គ្រីប នែវ ភៀ អន់ អន់ដីស អូ តង ពូ លើយ។ លូ អន់ ពូ អន់ទៀត ហោក រីត់ កា ប្រ្លះ បិកកា តយ ប៉ាក់ ញីន ជីន លៀន អន់ដីស ប៉ាហ្សី ណោះ

† ៩:៩ ៩:៩ សារ អា ឡាច ឡឹង ផាប់ អញសៃ ប៉ានេ ប្រ្លះ (ទំនុក/តម្កើង) ១១២:៩។

១២ ខង ង៉ារ ចាក ប៉ាតុំ លៀន អា អូ ត្រត់ ដឹង កា តង ប៉ាសុន ប្រ្លឹះ កាណុង សារ អន់ខែ តងកាន ណោះ អុះ យី ប្រគី អន់ អន់ខែ ហោក រត់ កា ប្រ្លឹះ បិកកាតយី កាខាក់ ដេល។

១៣ ញាន កា អន់ខែ ចឹង បប័ ង៉ារ អន់ដីស តង អា អន់ខែ ចឹង ប៉ាណាំ គូប ប៉ានេ ប្រ្លឹះ បិកកាតយី ខង អន់ដីស អ៊ិល តូត ប្រគី ព្យយ យីស៊ូ គ្រិះ ទីប អន់ដីស រះ ផា សៀ សារ ដាក់ ឡឹង អើ កេះណោះ អន់ លៀន តុត អៀង កា អន់ខែ លូ កា ពូ ទិឌូ ដេល។

១៤ អន់ខែ ចឹង ម៉ន់ ឡោម ប្រ្លឹះ អន់ កា អន់ដីស ទីប ទី ពុត បិច ចៃ ញាន កា ពុត ដាក់ កាខាក់ ម៉ះ ប្រ្លឹះ ឡាក់ អើ តាំបាង ពឹង អន់ដីស។

១៥ ប៉ានេ ប្រ្លឹះ បិកកាតយី ឡាក់ អន់ សារ ដាក់ កាខាក់ អូ ទី កាណាតិ ញ៉ា ចឹង អូ ប៉ាន់ដីប ទី អុះ។

90

សារ រត់ ប៉ូល តើល កា បក់ ច្រោម អើ

១ សាំយ៉ាង អាញ ពិ ពូ កាប ផា ផះ អាញ អ្នែ អន់ខូ លូ អន់ដីស ពៃ អាញ ទី ពុត អ្នក ហះកា ប៉ាត់ អាញ អ្នែ ចាំងហាយុត ឡឹង អន់ដីស អាញ ខិន កាប កា អន់ដីស ខាក់។ អាញ ប័រ អន់តត់ ប៉ាតោ កា អន់ដីស ញាន កា ពុត ដាក់ សឹម ឡាច់ ឡឹង យីស៊ូ គ្រិះ

២ យី អាញ ប័រ ឡោម អន់ដីស ដៃ បាំងខំ ពុត អាញ អន់ ខិន កាប កា ពូ ប៉ាត់ អាញ ឡាក់ ទីល ប៉ាត់ អន់ដីស ណោះ ខង អាញ យីត កេះ។ ផា អាញ អូ អ្នក អុះ កាប កា បក់ ច្រោម ផា ញិន អ្នែ គុន ឡាបៀប ប៉ាណូស អូ សៀ ប្រ្លឹះ ណោះ។

៣ យី ញិន ទី ឡាកោ បាំងឡៃ ឡាក់ កា ប៉ាណូស ទិឌូ កាតាម កា ញិន អូ តាកុះ គុន ឡាបៀប ប៉ាណូស ណោះ ដេល

៤ ខង យឿង តាកុះ ឡាក់ ញិន យរ អូ ត្រត់ យឿង គុន ប៉ាណូស អុះ យី យឿង ឡាក់ ទី អំវិញ អីញ ម៉ះ ប្រ្លឹះ បិកកាតយី ឡាក់ អូ តាត់ អំពូក ប៉ាន់ទៀយ ទ្រុក អន់ទៀត។

៥ យី តាត់ អង់ហ៊ិរ្យង អ្នាត សារ ពូ ប៉ាតែក លូ ប្រ្លឹះ លូ ពុត អ្នាត់ អេង ទិណោះ ឡាក់ ប្រគី អន់ អូ អន់ហ្គាល់ ប្រ្លឹះ បិកកាតយី។ ញិន កា ប៉ាណាំ ពុត ពៀក ពូ អន់ រ៉ាប់ សៀ យីស៊ូ គ្រិះ ឡុត។

៦ ផា ដារ ចំ អន់ដីស រ៉ាប់ សៀ ទី កេះ ញិន កា ទ្រៀម ចឹង ចែត ថូត ទី បក់ អូ រ៉ាប់ អូ សៀ ដេល។

៧ ញ៉ា អន់ដីស អូ ប៉ប៊ី សារ ឡាក់ អ្វៃ ហះ ម៉ាត់ អន់ដីស ប? ផា ញើ យីត ផា អ៊ើ ឡាក់ ប៉ាសុន យីស៊ី គ្រិះ បក់ ណោះ ត្រត់ យីត អន់ អូ ឡាក់ ៗ កាខាក់ ផា អ៊ើ ប៉ាសុន យីស៊ី គ្រិះ ញើន កា ប៉ាសុន យីស៊ី គ្រិះ ឡាក់ កា អ៊ើ ដេល។

៨ ប្រ្លឹះ បិកកាតយ័ អន់ អំវ៉ាញ អីញ កា ញើន ភៀ អន់តត់ ប៉ាតោ កា អន់ ដីស អូ ត្រត់ ភៀ ថាំឡាយ អន់ដីស អុះ។ យ្រឹះ អាញ កាប អ្នាត់ អេង ឡឹង អំវ៉ាញ អីញ ណោះ អៀង ប៊ើត កាតាម កា អាញ អូតាយួស ដេល។

៩ អាញ អូ បិច អន់ អន់ដីស យីត ផា អាញ បិច កាប ប៉ាំងអ្សត អន់ដីស ពីង សត់ត្រា អា អុះ

១០ ខង ពូ ផា «សារ កាណុង សត់ត្រា ប្លូល អា កាប កា ពូ កេង កាខាក់ ហះ កា ផះ អ៊ើ អ្វៃ ហះ អា ពៃ អ៊ើ អូ ខិន ប្រ័ត់ នីចម៍ កា ញើ អុះ ទីប អូ ទី ប៉ានីរ ពីរ កាង ដេល»។

១១ បក់ កាប នែរ អា ត្រត់ អូ អន់តត់ ផា ផះ ញើន អូ អ្វៃ ញើន ប្រាត់ រះ នីចម៍ ប៉ា ត់ ញើន អ្វៃ អន់ខូ ញើន ចឹង ប្រ័ត់ នីណោះ ដេល។

១២ ញើន អូ ខិន ប៉ានេ ឡាកោ ទៅ អន់ សាម៉ើ លូ ម្លត បក់ អន់ដា ឡាក់ ប៉ានេ ឡាកោ ទៅ លើ កា ញើប ឡាកោ ញើន លូ អន់ខែ ណោះ អុះ។ អន់ខែ ណោះ ញើប ឡាកោ លូ គូប សោប ប្រ័ត់ នីណោះ អន់ខែ អូ សាឡាច់ អុះ។

១៣ កាប៉ាច់ ញើន អូ អ្នាត់ អេង ហ្វាស ឡឹង ង៉ារ ញើន អុះ យី ញើន អ្នាត់ អេង ដឹង កា ង៉ារ ញើន ប្រ័ត់ ពូយ ប្រ្លឹះ បិកកាតយ័ ប្រើ ញើន ណោះ ហង យី អ៊ើ អន់ ញើន ឡាំ ទីល ប៉ាត់ អន់ដីស ណោះ។

១៤-១៥ អន់ដីស អ្វៃ ពីង គូយ ឡាក់ ប្រ្លឹះ បិកកាតយ័ ទី កាំឡត់ អន់ កា ញើន។ ផះ ញើន ឡាំ ទីល ប៉ាត់ ណោះ អន់ទ្រួល ឡឹង ពូ ភៀ រះ សារ ដាក់ ម៍ យី ស៊ី គ្រិះ ទីល នីណោះ ញើន អូ អ្នាត់ អេង ហ្វាស តាឡាម៍ អុះ លើ អូ អ្នាត់ ឡឹង ង៉ារ ពូ អន់ទៀត ប្រ័ត់ ណោះ អុះ។ ញើន ម៉ឹង ផា អន់ដីស ចឹង សៀ ហ៊ឹង ខា ក់ ញើន កា ចឹង អូ ប្រ័ត់ ង៉ារ ហ៊ឹង អៀង ណារ កាណុង កាំឡាំង អន់ដីស។

១៦ កេះណោះ ញើន ចឹង ចាក រះ សារ ដាក់ ឡឹង យីស៊ី ប៉ាត់ ចារ អន់ទៀត ៗ ហ្វាស ចារ អន់ដីស។ ញើន អូ អ្នាត់ អេង កា ង៉ារ ឡាក់ ពូ អន់ទៀត ប្រ័ត់ កេះ ៗ ពីង ចារ ពូ ណោះ អុះ។

១៧ ញើ បិច អ្នាត់ អេង ត្រត់ អ្នាត់ អេង ឡឹង ង៉ារ យីស៊ី ឡាក់ ពី តាំងឡា ពិន ទី ប្រ័ត់។ *

១៨ ប៉ាណូស ឡាក់ ពូ ត្រត់ ម៉ឹង អូ ត្រត់ បក់ ប៉ានេ ឡាកោ ទៅ ណោះ អុះ យី ប៉ាណូស បក់ ប្រ្លឹះ បិកកាតយ័ ប៉ានេ។

* ១០:១៧ ១០:១៧ ប៊ែរ ហៃ យេរេមៀ ៩:២៤។

១១

សារ រតី ប៉ូល រ៉ះ ឡើង ម្នាក់ តាម អំប្រឹក្សា បក រ៉ះ ប៉ាតាង យីស៊ូ

១ ប៉រ អន់ដីស ជែ រ៉ាប់ រ៉ូ សារ អាញ កាប អា កិញអៀ អា អាញ កាប ឡាក់ កា ប៉ាណូស អន់ទ្រុយ អន់ដីស ជែ អ្យក់ យ៉ូ អាញ។

២ អាញ ក្យាក់ * អន់ដីស សារ ក្យាក់ អា ឡាច់ ឡើង ប្រ្រឹះ បិកកាតយ័ ខង អាញ រៀប ឡាក់ កា កាណង់ អន់ដីស អន់ទី ក្លោ ដឹង ម៉ោញ យី អាញ ប៉ាណាំ អន់ដីស ឡាក់ កា ប៉ាណាំ អង់កាន់ រ៉ុះ ដាក់ ត្រង់ អូ ទី ប្រឹក្សា លូ កាម៉ាក់ អុះ អន់ កា យីស៊ូ គ្រិះ។

៣ ហះកា អាញ អ្យក កា ទី ពូ ប៉ាដំល់ អន់ដីស ប៉ាណាំ អន់ អ្នាត ពុត ដាក់ ត្រង់ បិច កា យីស៊ូ គ្រិះ ណោះ ឡាក់ កា ពិះ ប៉ាដំល់ អេរ៉ា ពៃ នីណោះ ដេល

៤ ខង ផា ទី ពៀ ពិះ រ៉ះ ផា ទី យីស៊ូ អន់ទៀត ម៉ោញ ណារ៉ូ តាង ឡើង យីស៊ូ ឡាក់ ញីន ទី រ៉ះ ណោះ លើ កា ពូ ប៉ាដំហៀន ផា ត្រត់ ទី ប៉ាដាតី ប៉ាលីង តាង ឡើង ប៉ាដាតី ប៉ាលីង ប្រ្រឹះ ឡាក់ អន់ដីស ទី កេះ លើ កា ពូ រ៉ះ សារ ដាក់ តាង ឡើង សារ ដាក់ ឡាក់ អន់ដីស ទី កាតាំង កេះ យី អន់ដីស សាឃ្យាំង ពូ ឡុត អូ ប៉ាតែក អុះ។

៥ ម្នាក់ ណោះ អ្នាត់ អេង ផា ឡាកោ តិស ហ្គិត ឡើង ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ ហះ កា អាញ យីត ផា អាញ អូ ញម កា ម្នាក់ ណោះ អុះ។

៦ យ្រឹះ អាញ អូ សូរ ទី ប៉ានីរ ពីរ កាង កាតាម ហះកា កាណុង សារ អូ ហូ ង់ អាញ អូ ញម អុះ ឡាក់ កា ញីន ឃើយ តាំបាង អន់ កា អន់ដីស ប៉ប គ្រឹប ខ កេះ។

៧ ផះ អាញ រ៉ះ សារ ដាក់ ម៉ះ ប្រ្រឹះ បិកកាតយ័ កា អន់ដីស អាញ អូ អ្យក់ ខា អុះ យី អាញ ប៉ាស្រ ឡាកោ ភៀ តាត់ អំប៉ោក អន់ដីស។ អាញ ប្រឹក្សា នី អៀ ញ៉ា អាញ ប្រឹក្សា យចប ?

៨ អាញ អ្យក់ លៀន ឡើង ក្រំ ហៀន សារ ប្រ្រឹះ ប៉ាក់ ចារ អន់ទៀតៗ ភៀ ប្រឹក្សា ដារ រ៉ះ សារ យីស៊ូ កា អន់ដីស។

៩ ផះ អាញ អ្នែ អន់ខូ លូ អន់ដីស ផា អាញ អូ ទី កាណាតី ញ៉ា អាញ កា អូ ប្រឹក្សា អន់ ពៀ ប៉ាណាប អុះ ខង អុះ ម៉ី ឡើង ខេត ម៉ាសេដូន អន់ខែ ពិះ តង់ អាញ កេះ កាណាតី ញ៉ា ឡាក់ អាញ តងកាន់។ អាញ អូ ឃើយ អន់ អន់ដីស ទី សារ ឡាបាក ញន កា អាញ អុះ យ្រឹះ តែង ម៉ាត់ ទៀ កា និះទៅ ដេល។

១០ អាញ រ៉ះ កា អន់ដីស សារ តាទីច ឡាក់ កា យីស៊ូ គ្រិះ ខុ រ៉ះ សារ តាទីច ដេល ផះ អាញ អ្នែ ពីង ខេត អាខែ អាញ ចឹង អូ អ្យក់ កាណាតី ញ៉ា ឡើង ពៀ អុះ ភៀ ចឹង អូ អ្នាត់ អេង លើយ ផា អូ អ្យក់ កាណាតី ញ៉ា ឡើង អន់ដីស។

* ១១:២ ១១:២ សារ រតី ប៉ូល ក្យាក់ អា រ៉ុច លូ សារ ក្លោ ក្យាក់ កាម៉ាញ។

១១ ញ៉ា ត្រង់ អាញ ប្រ័ត៌ នីអៀ? នីចម៍ អាញ អូ បិច កា អន់ដីស ប? អូ អុះ ប្រ័: បិកកាតយ៍ អូ អន់តត់ កេះ កា អាញ បិច ថៃ កា អន់ដីស កាខាក់។

១២ អាញ ប្រ័ត៌ ង៉ារ អូ អ្យក់ ខា អា យី អាញ ចឹង ប្រ័ត៌ តូ ណាវ ភៀ ជៃ អន់ បក់ បិច ប៉ាញ៉ា ប៉ាថី ចឹង អ្នាត់ អេង ផា អន់ខៃ ប្រ័ត៌ ង៉ារ ដាក់ សាម៉ៃ លូ ញីន ដេល

១៣ ខង ប៉ាណូស នៃវ ណោះ ស៊ុត កា មូត បក់ ប៉ាឡម៉ ឡាកោ ប្រ័ត៌ បក់ រះ ប៉ាតាង យីស៊ូ យី មូត ពួង កា ពូ លូ តាត់ អំប្រ័ត៌ បក់ រះ ប៉ាតាង យីស៊ូ គ្រិះ។

១៤ សារ អា អូ ត្រង់ ញាម អុះ យ័: ប្រ័: បីត សាតាំង កា ប៉ាឡម៉ ឡាកោ ប្រ័ត៌ បិយ ប្រ័: ឡាក់ តាតារ ដេល។

១៥ ទីល នីណោះ ផា មូត បក់ ប្រ័ត៌ ង៉ារ កា អែ ប៉ាឡម៉ តាត់ អំប្រ័ត៌ ប៉ាណូស ដាក់ ត្រង់ ឡាក់ ប្រ័ត៌ ង៉ារ កា ប្រ័: ណោះ អូ តាង ប៉ុប ចំ អុះ ហះកា ប៉ាក់ អន់ តីត ទៀ អន់ខៃ ចឹង តៅ ពួយ សារ អន់ខៃ ប្រ័ត៌ ណោះ ហង។

សារ រត៌ ប៉ូល ទី សារ ឡាបាក

១៦ អាញ ប៉រ រះ ប៉ាឡាក់ ម៉ោញ ទង ណាវ ផា អូ អន់ ញី យីត ផា អាញ ឡាក់ ប៉ាណូស អន់ទ្រុយ អុះ។ យ័: អន់ដីស យីត ផា អាញ ឡាក់ ប៉ាណូស អន់ ទ្រុយ កាតាម អន់ដីស សាំយ៉ាំង អាញ ពិ ភៀ អន់ អាញ អូ អ្នាត់ អេង បាប៉ិត ដេល។

១៧ សារ អា អូ ត្រង់ អាញ កាប ពួយ ប្រ័: បិកកាតយ៍ អុះ យី អាញ កាប ឡាក់ កា ប៉ាណូស អន់ទ្រុយ ខង អាញ ខិន អ្នាត់ អេង ឡើង ឡាកោ ទៅ។

១៨ ញាន កា ទី ប៉ាណូស អៀង ដូវ អ្នាត់ អេង ឡាបៀប ប៉ាណូស អូ សៀ ប្រ័: អាញ កា ចឹង អ្នាត់ អេង នីណោះ ដេល។

១៩ អន់ដីស យីត ផា ឡាកោ អន់ដីស ឡាក់ ប៉ាណូស ហ្យាំង សាឡាច់ ហះ កា អន់ដីស ហាប់ ប៉ាណូស អន់ទ្រុយ ទីប ហោក រត៌ ដេល

២០ ខង ផា អន់ខៃ ជិះ ចត៌ រ៉ាត អ្យក់ រ៉ាស អំប៉ាស បីងាយ កាប ផា ម៉ាត លើ តាប៉ះ គៀងតោរ កា អន់ដីស ថៃ ហាប់ អន់ខៃ ដេល។

២១ ញ៉ា អាញ ចឹង តាយ្យស ប ញាន កា ញីន អូ ខិន ប្រ័ត៌ អូ ដាក់ ឡាក់ កា អន់ ខៃ នីណោះ?។

ហះកា ផា ពូ ខិន អ្នាត់ អេង កាណុង សារ ញ៉ា អាញ កា ខិន អ្នាត់ អេង កាណុង សារ ណោះ ឡាក់ កា ពូ ដេល (អាញ កាប នីអៀ ឡាក់ កា ប៉ាណូស អន់ទ្រុយ តាទីច)។

២២ ញ៉ា ដឹង អន់ខៃ ប សុនសាត អ៊ីស្រាអែល? អាញ កា អ៊ីស្រាអែល ដេល។ ញ៉ា ដឹង អន់ខៃ ប ប្រ័ត៌ ពួយ សង់ខុំ ហេត្រី? អាញ កា ប្រ័ត៌ ពួយ

សង់ខ្ញុំ ដែល។ ញ៉ា ដឹង អន់ខែ ប ផ្លូវ រ៉ាច វគី អាប្រាហាំ? អាញ កា ផ្លូវ រ៉ាច វគី អាប្រាហាំ ដែល។

២៣ ញ៉ា អន់ខែ ណោះ ប្រគំ ងារ កា យីស៊ូ គ្រិះ ប? (អាញ បំរ កាប ឡាក់ កា ប៉ាណូស អន់ខែ) អាញ ប្រគំ ងារ កា យីស៊ូ ក្លា ឡឹង អន់ខែ ណោះ ណា រ៉ា។ អាញ ប្រគំ ងារ ក្លែង ខាក់ ក្លា ឡឹង អន់ខែ សាំ អាញ ត្រគំ ខុក អៀង ទង ពូ ពិត សាប្តាតិ អាញ អៀង ទង កាខាក់ លូ អាញ បើត ចឹង តៅ លើយ។ ដែល។

២៤ សុនសាត អ៊ីស្រាអែល ពិត អាញ លូ កាសី ប៉ាតាម លឹក កាណុង ម៉ោញ លឹក ពិត ៣៩ ទង។

២៥ ពូ ពិត អាញ លូ អ៊ឹង កាទង ប៉ែង ទង ពូ ហ៊ីរ អាញ លូ អំហ្គោ ម៉ោញ ទង អាញ កាឡាប់ កំប៉ាន់ ប៉ែង ទង អាញ ឡុង ពឹង ទៀក សាឡឹត សាឡាយ ម៉ោញ ម៉ាំង ម៉ោញ ដាវ។

២៦ អាញ ខុ ចាក ឡាំ ប៉ាត់ ចារ អន់ខៀត ឯ លើយ។ ផះ ណោះ អាញ កា ទី សារ ខូច ខាច លើយ។ ដែល ឡាក់ កា ផះ ចាក យួង ទៀក តាំងលេ ទី សារ ខូច ខាច ញន កា មូត ប៉ុន អ្យក់ វ៉ាស អំប៉ាស ខូច ខាច ញន កា សុនសាត អាញ ទៅ ខូច ខាច ញន កា សុនសាត អន់ខៀត ខូច ខាច កាណុង មៀង ខូច ខាច ពឹង ព្រី ខូច ខាច ពឹង ទៀក សាឡឹត សាឡាយ ខូច ខាច ញន កា មូត បក់ តាត់ អំប្រគំ សៀ ប្រ្រះ។

២៧ អាញ ប្រគំ ងារ ទីប ក្លែង ឡាំ បាក ទីប កាគី តែប អាញ ឡាយុត អូ ទី សាណា សា អូ ទី ទៀក អែត លើយ។ អាញ គ្រិន អាញ អូ ទី ខោ អាវ កាសិប ពៀត លើយ ដែល។

២៨ ក្លា ឡឹង អា ណារ៉ូ អាញ វិនវ៉ាយ រំប ដាវ ញន កា យីត កា មូត ក្រំ ហៀន សារ ប្រ្រះ គ្រិប ចារ ដែល។

២៩ ផា ទី ពៀ អូ ត្រះ អូ ចូន អាញ កា អូ ត្រះ អូ ចូន ដែល ផា ទី ពូ ប៉ាណាំ ពៀ អន់ អ្នាត សៀ អាញ អឹក ខាក់។

៣០ ផា អាញ ត្រគំ អ្នាត់ អេង យី អាញ អ្នាត់ អេង ដឹង កា សារ អាញ អូ គិត អូ ខា ណោះ ហង។

៣១ ប្រ្រះ បិកកាតយី ឡាក់ ពី យីស៊ូ ឡាក់ តាំងឡា ពិន ឡាក់ ពូ ប៉ានេ លើយ។ អើ អូ អន់តត់ កេះ ផា អាញ អូ កាប ពួង អុះ។

៣២ ផះ អាញ អ្វៃ ពឹង មៀង ដាមៈ ពៃ ម៉ែត រ៉ាំងហៃ មៀង ឡាក់ សាដាច់ អា រ៉ាតះ ប្រើ រ៉ាំងហៃ មៀង អើ កា ប្រើ តាហាន ញ៉ាម អំប៉ា ទ្រូក មៀង ភៀ ក្យាត់ រ៉ុប អាញ។

៣៣ ហះ កា ទី គូប អាញ ចែក អាញ ពឹង ពុង ប៉ាហ្វូ ជីវ ទ្រុង រ៉ាំបោះ ទ្រូក ភៀ

អន់ អាញ រ៉ាវ៉ាច់ ឡឹង តី មួត តាហាន ណោះ។†

១២

សារ ប្រ្លែះ តាំបាង អន់ ការី ប៉ូល ប៉ប

១ យ្លែះ អាញ អ៊ូ អន់តត់ ជា សារ អាញ អ្នាត់ អេង អ៊ូ ទី ខា ញ៉ា កាតាម ហះ កា អាញ ប៉រ រ៉ះ ឡឹង សារ អំរ៉ាញ អីញ កេង ខាក់ ឡាក់ ប្រ្លែះ បិកកាតយ័ តាំបាង អន់ អាញ ប៉ប លូ អន់ អាញ អ៊ូ។

២ អាញ អន់ហ្គាល់ កាម៉ាក ម៉ោញ ដូរ ឡាក់ ស្បឺ យីស៊ូ គ្រិះ * ផះ រ៉ាំងរ៉ាំង ១៤ សាណាំ អន់ទ្រួល ពៃ ប្រ្លែះ បិកកាតយ័ ប៉ោក ហារ អែរី អន់ ពីង ប្លែង តាល់ ទី ប៉ែង (ហះកា អាញ អ៊ូ អ៊ូ អន់តត់ កា ឡាកោ អែរី តាទីច លើ កា ក្រានី កា ប៉ប ឡាក់ កា អំប៉ោ ដោច ទី ដឹង ប្រ្លែះ បិកកាតយ័ អ៊ូ)។

៣-៤ អាញ អ៊ូ អន់តត់ ជា កាម៉ាក ណោះ ហារ ពីង ចារ ប្រ្លែះ តាទីច លូ កាតាំង ប៉ានីរ ប្រ្លែះ កេង ខាក់ ឡាក់ អ៊ូ ខិន រ៉ះ (ហះកា អាញ អ៊ូ អ៊ូ អន់តត់ កា ឡាកោ អែរី តាទីច លើ កា ក្រានី កា ប៉ប ឡាក់ កា អំប៉ោ ដោច ទី ដឹង ប្រ្លែះ បិកកាតយ័ អ៊ូ)។

៥ អាញ អ្នាត់ អេង កា សារ កាម៉ាក ណោះ ហង អាញ អ៊ូ អ្នាត់ អេង ឡឹង ឡាកោ អាញ ទៅ អុះ អាញ អ្នាត់ អេង ដឹង កា សារ អាញ អ៊ូ គីត អ៊ូ ខា ណោះ ហង។

៦ ជា អាញ ប៉ិច អ្នាត់ អេង អាញ កា អ៊ូ កាតូល ដេល ខង អាញ កាប ពួយ សារ តាទីច។ ហះកា អាញ អ្វែ គ្រឹយ អ្សត ផែត ទី បក់ អន់ជា ចឹង សាមីគី ជា អាញ តីស ឡឹង សារ ពូ ប៉ប អាញ ប្រ័ត លូ លីះ ឡឹង សារ អាញ កាប។

៧ ម៉ោញ ណារ ប្រ្លែះ បិកកាតយ័ ចែត សាលៀ កាណុង ឡាកោ អាញ † ភ្លៀ ដៃ អន់ អាញ តីស ពុត ញន កា សារ កេង ខាក់ ឡាក់ ដាត់ ហ្លិត ឡាក់ ប្រ្លែះ តាំ បាង អន់ អាញ ប៉ប។ សាលៀ អាញ បឡាក់ កា សារ បិយ ប្រ្លែះ បីត សាតាំង ម៉ោញ ដូរ ពីះ តាត់ អង់អីត អាញ ភ្លៀ ដៃ អន់ អាញ តីស ពុត។

៨ អាញ ម៉ន់ ឡោម យីស៊ូ ឡាក់ ពី តាំងឡា អាញ ប៉ែង ទង អន់ អែរី តាប៉ាប តាប៉ុន អ្សក់ ឡាច់ សាលៀ ឡឹង ឡាកោ អាញ។

៩ ហះកា អែរី រ៉ះ កា អាញ ជា «ពុត ដាត់ ម៉ះ អាញ ក្រិប ពីង អីស កេះ ខង អំ រ៉ាញ កេង ខាក់ ម៉ះ អាញ ពូ ចឹង ប៉ប ឡាក់ ៗ ញន កា អាញ អន់ អំរ៉ាញ អាញ អ្វែ ពីង ប៉ាណូស អ៊ូ គីត អ៊ូ ខា ណោះ ហង»។ ទីល នីណោះ អាញ ហោក រីត កា

† ១១:៣៣ ១១:៣២-៣៣ ប៉រ ហៃ ដារ មួត រ៉ះ ប៉ាតាង យីស៊ូ (កិច្ច/ការ) ៩:២៣-២៥។ * ១២:២ ១២:២ សារ អា រីត ប៉ូល កាប ប៉ាញ ជ្រៀរ ឡឹង ឡាកោ អែរី តាំងឡា។ ប៉រ ហៃ ខ ៧។ † ១២:៧ ១២:៧ សារ អា រីត ប៉ូល កាប ប៉ាន់ដីប អែរី ប៉ិច កាប ឡឹង សារ អែរី អីត ពូ លើ សារ អែរី ម៉ាម៉ាំង ម៉ាត់ តាម ហៃ។

ខាក់ អ្នកតែ អេង កា សារ អាញ អូ គីត អូ ខា ភៀ អន់ សារ អំរ៉ាញ អីញ ម៉ះ យីស៊ី គ្រិះ អ្វី ពីង អាញ។

១០ ខ ណោះ ហង បះ អាញ ប៉ាញ ពុត ផះ ទី សារ អូ ត្រុះ អូ ចូន ផះ ពូ តះ ប៉ា ស្យាប ផះ ទី សារ ឡាបាក់ ផះ ពូ ប្រឹក្តិ បាប ផះ ទី សារ ចុន ចៃ ញន កា យីស៊ី គ្រិះ ខង ផះ ចំ អាញ អូ ត្រុះ អូ ចូន ផះ ណោះ ហង អាញ ទី សាងុំ។

១១ អាញ កាប នី អៀ ឡាក់ កា ប៉ាណូស អន់ ទ្រុយ ហង ញន កា អន់ ដីស បាំង ខំ អាញ ខង អន់ ដីស ហង ឡាក់ ត្រក់ ប៉ានេ អាញ។ យី អាញ ឡាក់ ប៉ាណូ ស អូ ទី ខា កាតាម កា អាញ អូ ញម ដេល កា មូត បក់ ជា អន់ ខៃ គីស ឡឹង មូត រះ ប៉ាតាង យីស៊ី។

១២ ផះ អាញ អ្វី អន់ ខូ លូ អន់ ដីស ពៃ អាញ តាំបាង សារ អន់ ទៀតៗ ភៀ ប្រឹក្តិ អន់ អន់ ហ្គាល់ ជា អាញ ឡាក់ បក់ រះ ប៉ាតាង យីស៊ី តាទីច យី ទី សារ អំ រ៉ាញ អីញ កេង ខាក់ តុត អៀង ទីប អាញ អត់ សាំរ៉ាញ កាខាក់។

១៣ អាញ ដាក់ កា អន់ ដីស ឡាក់ កា អាញ ដាក់ កា ក្រំ ហៀន សារ ប្រះ ប៉ា គំ ចារ អន់ ទៀតៗ ណោះ ដេល អ្នក ដឹង កា អាញ អូ អ្យក់ កាណាគី ញ៉ា ឡឹង អន់ ដីស ណោះ ដោច អន់ ដីស ជៃ អ្យក់ យ៉ូ សារ អាញ យច អា ។

១៤ កិញ អៀ អា អាញ ទ្រៀម ឡាកោ កេះៗ ភៀ ឡាក់ ប៉ាគំ ចារ អន់ ដីស ណា រ៉ូ យី ប៉ែង ទង ហះ អា ហង ហះ កា អាញ អូ ប្រឹក្តិ អន់ កា អន់ ដីស ប៉ាណាប អុះ ខង អូ ត្រក់ អាញ ឡាក់ ណាំង រ៉ាស អំប៉ាស អន់ ដីស អុះ យី អាញ ណាំង ដឹង ឡាកោ អន់ ដីស ណោះ ហង ខង គន សោ អូ យើយ ប៉ាតុំ រ៉ាស អំប៉ាស អន់ កា មើត ពី អុះ ទី ដឹង មើត ពី ប៉ាតុំ រ៉ាស អំប៉ាស អន់ កា គន សោ។

១៥ កាប៉ាច អាញ ប៉ាញ ពុត ចឹង យរ កាណាគី ញ៉ាៗ ឡាក់ អាញ ទី លូ មប ទីប ឡាកោ អាញ អា ដេល សាំរ៉ាប កា អន់ ដីស។ ជា អាញ បិច ចៃ កា អន់ ដីស កាខាក់ ប៉ុប អា កេះ ញ៉ា អន់ ដីស អូ បិច អូ ចៃ កា អាញ កេះ ប ?

១៦ អាញ អូ ទី ប្រឹក្តិ អន់ អន់ ដីស ប៉ាណាប អុះ ហះ កា បក់ អន់ ជា កាប ជា អាញ ឡាក់ ប៉ាណូស តាគំ អំប្រឹក្តិ ដាក់ ភៀ ប៉ាលូ អន់ ដីស។

១៧ ញ៉ា អាញ យើយ ប៉ាលូ អន់ ដីស ពីង មូត បក់ អាញ ប្រើ ឡាក់ ប៉ាគំ ចារ អន់ ដីស ណោះ ប ?

១៨ អាញ ឡោម ទីតុះ ប្រើ ឡាក់ ប៉ាគំ ចារ អន់ ដីស អាញ កា ប្រើ កាំឡាំង ញីន ម៉ោញ ដូរ ណាវ ឡាក់ អន់ ខូ លូ អីវី ដេល ញ៉ា ទីតុះ ប៉ាលូ អន់ ដីស ប ? អូ អុះ អាញ លូ ទីតុះ ទី ពុត ពៀក ដឹង ម៉ោញ លូ ប្រឹក្តិ ង៉ារ និះ ទៅ ដេល។

១៩ ញ៉ា អន់ ដីស យីត ជា ញីន ផះ អ្វី ប្រាគំ រះ នី អៀ បិច កា រ៉ាវ៉ាច ឡាកោ ហះ

† ១២:១៣ ១២:១៣ សារ អា វត្ត ប៊ូល កាប គល់ កាទុត ភៀ កាប ប៉ាឡែវ កា មូត បក់ បិច ព្រោម អើវ៉ា អើ អូ ទី ប្រឹក្តិ យច អុះ លូ មូត មៀង កូរិនថូ: យី អើ ប្រឹក្តិ ដាក់ កា អន់ ខៃ ក្លា ឡឹង ពូ។

ម៉ាត់ អន់ដីស ប? អូ អុះ យី ញីន កាប ព្យយ សារ យីស៊ូ គ្រិះ ហះ ម៉ាត់ ប្រ្រឹះ ប៊ិកកាតយ័។ អី អុះ មី ឡាក់ ញីន ប៊ិច ចៃ សារ ឡាក់ ញីន កាប ទិ អា ភៀ តង់ អន់ អន់ដីស កើត ដាក់

២០ ខង ប៉ាក់ អាញ ឡាំ ទីល ទៀ អ្នក ផែត អាញ អូ ប៊ី អន់ដីស ទី សារ ដា គំ រម លូ គូប ឡាក់ កា អាញ ប៊ិច ប៊ី ណោះ អុះ អន់ដីស កា អូ ប៊ី អាញ ចឹង ដាក់ កា អន់ដីស ឡាក់ កា អន់ដីស ប៊ិច ប៊ី ណោះ ដេល។ អ្នក ផែត ទី សារ តាប៉ុញ តាប៉ាក់ លូ គូប សោប សារណឹង សារណើស អីក អ៊្រិត ប៉ាសង លូ គូប សោប កាប ពោ គូប សោប អ្នាត់ អេង ខុយ ប៉ាអ្សប់ លូ អូ ទី ឡាបៀប។

២១ អ្នក ផែត ប៉ាក់ អាញ ឡាំ ទីល ទៀ ប្រ្រឹះ អាញ ចឹង ប្រឹក អន់ អាញ តាយ រម ម៉ោញ ទង ណារ ហះ ម៉ាត់ អន់ដីស លូ អាញ ចឹង ត្រត់ ញាំ សោក ញន កា អន់ដីស អៀង ដួរ ប្រឹក សារ យច ផះ អន់ទ្រួល ពៃ លូ អូ ទី ប៊ិនពែង ពុត ពៀក អ្នាត សារ ប៊ិក អីក លូ សារ ប្រឹក លូ កាម៉ាក់ លូ អង់កាន់ ប្លោះ ប្លាល ឡាក់ ឡា កោ ឌុ ប្រឹក ណោះ។

១៣

សារ ពូ ត្រត់ សាត់ លូង ឡាកោ ទៅ

១ ប៉ែង ទង ហះ អា កេះ អាញ ឡាំ ប៉ាក់ ចារ អន់ដីស។ តាត់ ស៊ិន សារ ទិ ណោះ អន់ កេះ ត្រត់ ទី ផាញាន ពៀរ ប៉ែង ដួរ។ *

២ ផះ អាញ អ្វៃ លូ អន់ដីស រ៉ាងរ៉ាង អាញ ឡាំ លឹក ទី ពៀរ ពៃ អាញ កាប កេះ។ សារ អា កា បក់ ប្រឹក សារ យច ឡឹង អន់ទ្រួល ណោះ លូ កា បក់ អន់ទៀត ទិណោះ ហះកា កិញអៀ អា ផះ អាញ អ្វៃ ចាំងហាយុត ឡឹង អន់ដីស អាញ ប័រ រះ កា ពូ ម៉ោញ ទង ណារ អន់ អូ អន់ទ្រួល ផា ផា អាញ រីល សិត ប៉ាក់ អន់ ដីស ណារ យី អាញ អូ តាប៉ាប កា ពៀ អុះ

៣ ខង អន់ដីស ប៊ិច កា អូ ចាបះ ផា យីស៊ូ គ្រិះ រះ ពីង អាញ តាទីច។ យីស៊ូ អូ ញម កា អន់ដីស អុះ យី អ៊ែ តាំបាង សារ អំរ៉ាញ អីញ កេង ខាក់ ម៉ះ អ៊ែ ពីង អន់ដីស។

៤ យ្រឹះ ពូ ប៉ាន់តៅ អ៊ែ ឡាក់ កា ប៉ាណូស អូ គីត អូ ខា កាតាម ហះកា អ៊ែ រី ស សិត ញន កា សារ អំរ៉ាញ អីញ ម៉ះ ប្រ្រឹះ ប៊ិកកាតយ័។ កាប៉ាច់ ញីន អូ គីត អូ ខា អន់ខុ លូ អ៊ែ តាទីច ហង ហះកា ញីន ចឹង ប្រឹក សារ កេង ខាក់ ហះ ម៉ាត់ អន់ដីស អ្វៃ អន់ខុ លូ អ៊ែ ញន កា សារ អំរ៉ាញ អីញ ម៉ះ ប្រ្រឹះ ដេល។

* ១៣:១ ១៣:១ ប័រ ហៃ សារ អន់ ចាប៉ាប លឹក ទី ពៀរ (ចោទិយ/កថា) ១៩:១៥។ សារ អា រត់ ប៉ូល ប៊ិច កាប ផា ទី ផាញាន ពៀរ ប៉ែង ដួរ កេះ ញន កា អ៊ែ រះ កា ពូ ពៀរ ប៉ែង ទង កេះ។

៥ ហត់ អន់ដីស សាត់ ល្ងង ឡាកោ ទៅ ពិ នីចម៍ អន់ដីស ស្ងៀ តាទីច លើ អូ ស្ងៀ? ហត់ យឹត ចាជ្រែប ហៃ ឡឺង ឡាកោ ទៅ ពិ។ ញ៉ា អន់ដីស អូ អូ ប ក យីស៊ូ គ្រិះ អ្វី ពឹង អន់ដីស? អ្យក់ កា អន់ដីស អូ អ្នាត ស្ងៀ ដាក់ កេះ។

៦ ហះកា អាញ ម៉ឹង ផា អន់ដីស អូ អន់តត់ ផា យីស៊ូ អ្វី ពឹង ញីន តាទីច។

៧ ញីន ម៉ន់ ឡោម ប្រ្រៈ បិកកាតយ័ ជែ អន់ អន់ដីស ប្រ័តី សារ ញ៉ា ឡាក់ អូ ដាក់។ យ័: ពូ យឹត ផា ពិន ប្រ័តី សារ ដាក់ កាតាម យ័: អូ ដាក់ កាតាម កា ញីន អូ រីនរ៉ាយ អុះ ញីន ក្រានី កា បិច បំបំ អន់ដីស ប្រ័តី សារ ដាក់ ដោច

៨ ខង ញីន អូ អូ ប្រ័តី ងារ ញ៉ា ឡាក់ យច លូ សារ តាទីច អុះ យី ញីន ប្រ័តី ងារ សារ៉ាប់ ដឹង កា សារ តាទីច។

៩ ញីន ហោក រីត់ ផះ ចំ ឡាក់ ពូ ផា ញីន ប៉ាណូស អូ គីត អូ ខា ហះកា ពូ ផា អន់ដីស ឡាក់ ប៉ាណូស គីត ខា ឡុត។ ញីន ម៉ន់ បំរ ហះ ប្រ្រៈ ដឹង សារ ម៉ោញ អា យី អន់ អន់ដីស ទិខ្ច កើត ដាក់ ត្រង់ តាទីច។

១០ ខ អា ហង បះ អាញ ច្រាត់ សារ អា ប៉ាហ្សឺ ប៉ាត់ អន់ដីស ផះ អាញ អ្វី ចាំងហាយុត អា ម៉ាត់ ប៉ាត់ អាញ ឡាក់ ទីល ទៀ អាញ អូ សាណាង កា កាប កាខាក់ កា អន់ដីស ពូយ សារ អំរ៉ាញ អីញ ឡាក់ ប្រ្រៈ បិកកាតយ័ អន់ កា អាញ ណោះ អុះ។ ប្រ្រៈ អន់ សារ អំរ៉ាញ អីញ អា កា អាញ អូ ត្រត់ ភៀ ចាំឡាយ អុះ យី ភៀ តង់ អន់ដីស អន់ កើត ដាក់។

សារ អំប័ញ គូប សោប

១១ អី អុះ មី ប៉ាត់ ឡុច អា ហត់ អន់ ទី សារ ហោក រីត់ ហត់ ខំ អន់ កើត ដាក់ ត្រង់ ហោត ហត់ កាប បាំងហោក ពុត គូប សោប ហត់ អន់ ទី ពុត យឹត ដឹង ម៉ោញ ហត់ អ្វី ដាក់ រម លូ គូប ណោះ ប្រ្រៈ បិកកាតយ័ ឡាក់ តាំងឡា សារ បិច ចៃ លូ សារ សាណុក សារ៉ាក អែ ចឹង អ្វី អន់ខ្ច លូ អន់ដីស ហង។

១២ ទីល ប៉ាតះ គូប សោប ត្រត់ តាំងបាង ពុត បិច ចៃ។ ម្នត ប៉ាសុន ប្រ្រៈ ទិខ្ច កា អំប័ញ អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប?

១៣ អន់ យីស៊ូ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ដីស អន់ ប្រ្រៈ ឡាក់ ពី ពិន បិច ចៃ កា អន់ដីស អន់ ប៉ាដាត់ ប៉ាលឹង ប្រ្រៈ ដាក់ កាខាក់ ប្រ័តី អន់ អន់ ដីស អ្វី អន់ខ្ច ដាក់។

សត្រា រ៉ត ប៉ូល ប៉ាហ្សៀ កា មូត ខេត កាឡាទី សារ អន់តត់ រ៉ះ

ខេត កាឡាទី រ៉ប ដាវ អា អ្នក ពឹង ប៉ាថេត ទូគី។ ពឹង ខេត ណោះ ទី មៀង លី សាត្រា មៀង អ៊ីកូនៀម លូ មៀង ខ្មើបេ។ រ៉ត ប៉ូល ឡា រ៉ះ សារ ដាក់ ឡើង យី ស៊ូ ពឹង ខេត កាឡាទី ផ្ទះ រាំងរាំង សាណាំ ៤៨ គ.ស. (ប៉រ ហៃ ដាវ មូត រ៉ះ ប៉ាតាង យីស៊ូ (កិច្ច/ការ) ១៤:១-២៣)។ មូត ប៉ាសុន ពឹង ខេត ណោះ សួន រៀង អូ ត្រ គំ សុនសាត អ៊ីស្រាអែល អុះ ហះកា អន់ខែ ចៃ សាំយ៉ាង រ៉ត ប៉ូល រ៉ះ សារ ដាក់ ឡើង យីស៊ូ លូ មប ឡាកោ សៀ យីស៊ូ ដេល។ ប៉ាត រ៉ត ប៉ូល ចាក ឡាច ឡើង អន់ខែ កេះ ទី សុនសាត អ៊ីស្រាអែល បក់ អន់ដា ឡា កាប ប៉ាតះ ប៉ាទែង កា អន់ខែ ប្រើ ប្រគំ ពួយ សង់ខុំ អ៊ីស្រាអែល យី ប្រគំ ពួយ ចាបាប រ៉ត ម៉ូសេ ឡាក់ កា សារ កាសិត អង់ការ លូ សារ អន់ទៀតៗ ណាវ។ ផ្ទះ រ៉ត ប៉ូល កាតាំង សារ អា អ៊ី កា ប្រាត់ សត្រា ម៉ោញ ហ្វា ភ្លើ អន់តត់ ប៉ាតោ កា មូត បក់ សៀ ពួយ សុនសាត អ៊ីស្រាអែល ណោះ ភ្លើ អន់ អន់ខែ រ៉ុល សៀ ម៉ឹង ដឹង យីស៊ូ ឡាក់ សារ ត្រត់ តាទីថ។

សារ សាំខាន់ៗ

សត្រា អា រ៉ត ប៉ូល ប្រាត់ កាប អ៊ីក ប៊ែត ភ្លើ តាត់ កាចាំង មូត សៀ ប្រ្ទះ ឡើង សារ សាំខាន់ កាណុង សារ ដាក់ ឡើង យីស៊ូ។ តាម សារ ដាក់ អា ប្រ្ទះ បិកកាតយី តង់ បក់ សៀ ញុន កា ពូ ម៉ឹង យីស៊ូ អូ ត្រត់ ញុន កា ប្រគំ ពួយ សារ អន់ទៀតៗ គុន សុនសាត អ៊ីស្រាអែល លើ ប្រគំ ប៉ុន ណោះ អុះ។ ចា បាប ប្រ្ទះ ឡាក់ រ៉ត ម៉ូសេ ប្រាត់ ណោះ ទី ខា ក្រានី កា សាំរ៉ាប់ អន់តត់ ប៉ាតោ កា សុនសាត អ៊ីស្រាអែល អន់ ប្រគំ ដាក់ ណោះ ដោច ហះកា អូ អូ តង់ ប៉ាណូ ស អន់ រ៉ាវ៉ាច ឡើង សារ យច អុះ ប្រ្ទះ តង់ ប៉ាណូស ញុន កា ពិន សៀ យីស៊ូ ឡាក់ បិច ចៃ កា ពិន លូ តោ សាំរ៉ាប់ កា ពិន (ប៉រ ហៃ ២:២០)។ សារ ដាក់ ម៉ះ យីស៊ូ អន់ មូត បក់ សៀ អ៊ី រ៉ាវ៉ាច ឡើង ចាបាប រ៉ត ម៉ូសេ កេះ ហះកា មូត បក់ សៀ យីស៊ូ ត្រត់ អ្នក កោប អន់ ត្រត់ ពួយ សារ ប៉ាដាត ប៉ាលីង ប្រ្ទះ ប៉ាណាំ ពុត ពៀក អូ ត្រត់ អ្នក កោប ពួយ ពុត ពៀក គុន ប៉ាណូស អូ សៀ ប្រ្ទះ ណោះ អុះ។

រ៉ត ប៉ូល រ៉ះ សារ អ៊ី កេះ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ។ (១:៦-២:២១)

រ៉ត ប៉ូល រ៉ះ ប៉ាឡាក់ ឡើង សារ ដាក់ ឡើង យីស៊ូ។ (៣:១-៤:៣១)

វគ្គ ប៉ូល រ៉ះ ផា មូត សៀ យីស៊ូ វ៉ាវ៉ាច ឡើង ចាបាប វគ្គ ម៉ូសេ កេះ ហះកា ត្រង់ អ្នក កោប ព្យាយ ប៉ាងាត ប៉ាលីង ប្រ្លះ ប៉ាណាំ ពុត ពៀក។ (៥:១-៦:១០)

១ អាញ សិច ប៉ូល ឡាក់ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ អូ ត្រង់ ប៉ាណូស អុះ ប្រើ អាញ ប្រ័ត ង៉ារ អា បក់ ប្រើ អាញ ណោះ យី យីស៊ូ គ្រិះ លូ ប្រ្លះ បិកកាតយ័ ឡាក់ ពី អើ ឡាក់ តាត់ អង់រីស សីត យីស៊ូ។

២ អាញ លូ អុះ ម៉ី បក់ អ្នក អង់ខូ លូ អាញ ញីន ប៉ាហ្សឺ សតត្រា អា អង់ កា ក្រំ ហៀន សារ ប្រ្លះ គ្រីប ចារ ឡាក់ អ្នក ពីង ខេត កាណូន។

៣ អង់ ប្រ្លះ បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាត់ ពុត កា អង់ដីស លូ អង់ សារ សាណុក សារ៉ាក កា អង់ដីស។

៤ យីស៊ូ វ៉ាម៉ះ ប្រ្លះ លូ ឡាកោ អើ ទៅ ញន កា សារ ពិន យច ត្រង់ ព្យាយ ពុត ប្រ្លះ បិកកាតយ័ ឡាក់ ពី ពិន ភ្នៀ តង់ ពិន អង់ វ៉ាវ៉ាច ឡើង សារ ប៊ីត អិក ពីង អង់កក់ តេះ អា។

៥ ពិ ពិន ប៉ានេ ប្រ្លះ លើយ អាមែន។

សារ ដាត់ ទី ដឹង ម៉ោញ

៦ អាញ ញម ខាក់ ញន កា ប៉ប អង់ដីស ឡាម៉ត់ អ្នក សៀ ប្រ្លះ បិកកាតយ័ ឡាក់ រឺស អ្សក់ អង់ដីស ញន កា យីស៊ូ គ្រិះ ដាត់ ពុត កា អង់ដីស។ អង់ដីស កា សៀ ព្យាយ សារ អង់ទៀត ណារ ឡាក់ ពូ ផា សារ ដាត់។

៧ ហះកា តាទីច អើ អូ ទី សារ ដាត់ អង់ទៀត ណារ អុះ យី ទី បក់ អង់ដា ប៉ាង ល់ អង់ដីស លូ បិច ប្រ័ត អង់ សារ ដាត់ ឡើង យីស៊ូ គ្រិះ កើត អូ ដាត់។

៨ ហះកា ផា ទី ពូ អង់ទៀត រ៉ះ សារ ដាត់ អង់ទៀត ណារ តាង ឡើង សារ ដាត់ ឡាក់ ញីន រ៉ះ កា អង់ដីស កេះ អង់ ប្រ្លះ ប៉ាស្យាប ប៉ាណូស ណោះ ពិ យ្លះ ញីន លើ បិយ ប្រ្លះ ឡើង ប្លែង កាតាម។

៩ ឡាក់ កា ញីន រ៉ះ អំពៃ កេះ អាញ ប័រ រ៉ះ ប៉ាឡាក់ ម៉ោញ ទង ណារ ផា ទី ពៀ រ៉ះ សារ ដាត់ អង់ទៀត ណារ តាង ឡើង សារ ដាត់ ឡាក់ អង់ដីស យើយ កា តាំង កេះ អង់ ប្រ្លះ ប៉ាស្យាប ប៉ាណូស ណោះ ពិ។

១០ នីចម៍ អាញ កាប នីអៀ បិច អង់ ប៉ាណូស ប៉ានេ ញ៉ា អង់ ប្រ្លះ បិកកាតយ័ ប៉ានេ? ញ៉ា អាញ បិច កា ត្រង់ ពុត ប៉ាណូស ប? ផា អាញ បិច កា ត្រង់ ពុត ប៉ាណូស យី អាញ អូ ត្រង់ បក់ ប្រ័ត ង៉ារ កា យីស៊ូ គ្រិះ អុះ។

សារ ប្រ្លះ រឺស អ្សក់ វគ្គ ប៉ូល

១១ អី អុះ ម៉ី អាញ ប័រ រ៉ះ កា អង់ដីស អង់ អូ ឡាក់ ៗ សារ ដាត់ ឡាក់ អាញ រ៉ះ កា អង់ដីស ណោះ អូ ត្រង់ ឡាច ឡើង ប៉ាណូស អុះ

១២ ខង អាញ អូទី អ្យក់ សារ ដាក់ អា ឡឹង ប៉ាណូស កា អូទី បក់ ញើ ប៉ាង ហៀន អាញ ដេល យី យីស៊ូ គ្រិះ ហង តាំបាង អន់ អាញ អូ សារ ដាក់ អា។

១៣ អន់ដីស កាតាំង កេះ ពូ រ៉ះ ឡឹង សារ អាញ ផះ អាញ អៃ ខំ ប្រើ ពួយ សង់ខំ សុនសាត អ៊ីស្រាអែល ពៃ អាញ ប្រើ បាប ក្រំ ហៀន សារ ប្រើ ប៊ិក កាតយ័ កេង ខាក់ លូ អាញ ប៊ិច ថាំឡាយ ក្រំ ណោះ ខាក់ ដេល។

១៤ កាណុង សង់ខំ សុនសាត អ៊ីស្រាអែល អាញ កា ប្រើ តីស ក្វា ឡឹង កាំ ឡាំង បក់ សានីរ លូ អាញ ខង អាញ ត្រាំង កាខាក់ ប្រើ ពួយ សារ តាឡាប័ គុន រតី យ៉ាត់ សើត ពៃ។

១៥ ហះកា ប្រើ ប៊ិកកាតយ័ រើស អាញ សាំរ៉ាប់ កា អៃ ឡឹង អាញ អៃ កាណុង រ៉ាច់ មើត អាញ ពៃ កេះ ទីល រ៉ាប់ ដាវ អា អៃ អ្យក់ អាញ ប្រើ ង៉ារ ញាន កា អៃ ដាក់ ពុត កា អាញ។

១៦ ផះ ប្រើ តាំបាង អន់ អាញ អន់ហ្គាល់ គន អៃ ភ្លើ អន់ អាញ រ៉ះ សារ ដាក់ ឡឹង គន អៃ កា សុនសាត អន់ទៀត ផះ ណោះ អាញ អូទី ឡាំ ពីកសា លូ បក់ ញើ ម៉ោញ ដូរ អុះ។

១៧ អាញ អូទី ឡាំ ប៉ាក់ មឿង យេរូសាឡឹម ភ្លើ ពីកសា លូ មូត បក់ ប្រើ ង៉ារ រ៉ះ ប៉ាតាង យីស៊ូ អន់ទ្រូល ឡឹង អាញ ណោះ ដេល យី អាញ ឡាំ ប៉ាក់ ប៉ាថេត អាវ៉ាប់ ឡូត កេះណោះ អាញ សិត ប៉ាក់ មឿង ដាម៉ះ ណារ៉ូ។

១៨ ប៉ាក់ ប៉ែង សាណាំ ឡឹង អាញ ស្បើ អាញ កា ឡាំ ប៉ាក់ មឿង យេរូសាឡឹម ភ្លើ ប៊ិច អន់ហ្គាល់ ពេត្រុះ អាញ អៃ អន់ខូ លូ អៃ ១៥ ដាវ។

១៩ ហះកា អាញ អូ ប៊ីប៊ី មូត បក់ រ៉ះ ប៉ាតាង យីស៊ូ អន់ទៀត អុះ អាញ ប៊ីប៊ី ដឹង ពេត្រុះ លូ យ៉ាកុប ឡាក់ អុះ យីស៊ូ ណោះ ហង។

២០ សារ អាញ ច្រាត់ ប៉ាហ្សើ ប៉ាក់ អន់ដីស អា អាញ អូ កាប ពួង អុះ អាញ រ៉ះ សារ តាទីច ហះ ម៉ាត់ ប្រើ ប៊ិកកាតយ័។

២១ អន់តីត ឡឹង ណោះ ណារ៉ូ អាញ ឡាំ ប៉ាក់ ចារ អន់ទៀតៗ ពីង ខេត ស៊ីរី លូ ពីង ខេត គីលីគៀ។

២២ ហះកា ក្រំ ហៀន សារ ប្រើ ឡាក់ ស្បើ យីស៊ូ គ្រិះ ពីង ចារ អន់ទៀតៗ ពីង ខេត យូដា អន់ខែ អូ អន់ហ្គាល់ អាញ អុះ។

២៣ អន់ខែ ក្រានី កា កាតាំង ពូ រ៉ះ ផា «ប៉ាណូស បក់ ប្រើ បាប ពិន ផះ អន់ទ្រូល ពៃ កិញអៀ អា អៃ ផះ ចាក រ៉ះ សារ ដាក់ ឡាក់ អៃ ប៊ិច តាក់ អង់ហ៊្យង ផះ អន់ទ្រូល ពៃ»។

២៤ អន់ខែ កា ប៉ាណាំ គួប ប៉ានេ ប្រើ ប៊ិកកាតយ័ ញាន កា អាញ។

២

សារ រ៉េ ប៉ូល ចាចាក ប៉ាត់ មូត បក់ រ៉េ ប៉ាតាង យីស៊ូ

១១៤ សាណាំ ឡែង ឡឺង អាញ សៀ អាញ កា ឡាំ ប៉ាត់ មឿង យេរូសាឡឹម ម៉ោញ ទង ណារ៉ូ អន់ខូ លូ បាណាបៈ លូ ជៀក ទីប ទីតុះ ឡាំ អន់ខូ ដេល។

២ អាញ ឡាំ ប៉ាត់ មឿង យេរូសាឡឹម ណោះ ញន កា ប្រ្លៈ តាំបាង រ៉េ អន់ កា អាញ អូ អន់តត់ ជា ត្រត់ ឡាំ។ អាញ កា ចាចាក ប៉ាត់ មូត ម៉ែត ណាំផា ក្រំ សៀ យីស៊ូ អាញ រ៉េ ដឹង កា មូត ម៉ែត ណាំផា អាញ អូ រ៉េ កា ពូ អន់ទៀត អុះ ភៀ អន់ អន់ខែ អូ ឡឺង សារ ឡាក់ អាញ យើយ រ៉េ កា សុនសាត អន់ទៀត ភៀ ជែ អន់ ងារ ឡាក់ អាញ ផះ ប្រគី លើ ងារ អាញ ប្រគី កេះ។ ណោះ កើត អូ ទី ខា។

៣ កាប៉ាច់ ទីតុះ ឡាក់ អ្វៃ អន់ខូ លូ អាញ យ្រ្លៈ អ៊ែ សុនសាត ក្រិក កា តាម កា មូត ម៉ែត ណាំផា អូ បាំងខំ ប្រើ អ៊ែ កាសិត អង់ការ អុះ។

៤ ហះកា ទី បក់ អន់ដា ប៉ូច ប្រើ អ៊ែ កាសិត អង់ការ ដេល អន់ខែ ណោះ ប៉ា ឡម ប្រគី គូប អន់តុង ម៉ុត ក្រំ ញិន ភៀ ចាំ ហៃ ឡាបៀប ញិន អ្វៃ កោប ដាក់ សាំបាយ អូ ទី ទូម សារ ញ៉ា ញន កា សៀ យីស៊ូ គ្រិះ។ អន់ខែ ប៉ូច ប្រគី អន់ ញិន អ្វៃ កាន់តេះ ចាបាប សុនសាត អ៊ីស្រាអែល ណារ៉ូ ឡាក់ កា ទុច។

៥ ហះកា ញិន អូ ចៃ ប្រគី ពូយ អន់ខែ អុះ យ្រ្លៈ ម៉ោញ ទ្រុ កា ញិន អូ ប្រគី ដេល ភៀ បឹងកាន់ រ៉ាំងហៃ សារ ដាក់ ឡឺង យីស៊ូ ឡាក់ សារ តាទីច សាំរ៉ាប់ កា អន់ដីស។

៦ កាប៉ាច់ មូត បក់ ពូ ផា អន់ខែ ឡាក់ ម៉ែត ណាំផា ណោះ យ្រ្លៈ អន់ខែ ឡាក់ ប៉ាណូស នីចម កាតាម កា អាញ អូ រ៉ិនរ៉ាយ ដេល ខង ប្រ្លៈ បិកកាតយ័ អូ រឺស ម៉ាត់ បក់ ញើ អុះ មូត ម៉ែត ណាំផា ណោះ កា អូ ទី ប្រើ អាញ តូរ សារ អាញ យើយ បាំងហៀន ពូ អុះ។

៧ អន់ខែ ប៉ូប ផា ប្រ្លៈ បិកកាតយ័ ប្រើ អាញ រ៉េ សារ ដាក់ ឡឺង យីស៊ូ កា សុ នសាត អន់ទៀត ឡាក់ អូ កាសិត អង់ការ ឡាក់ កា ប្រ្លៈ ប្រើ ពេត្រុះ រ៉េ កា សុ នសាត អ៊ីស្រាអែល ឡាក់ កាសិត អង់ការ ដេល

៨ ខង ប្រ្លៈ បិកកាតយ័ ឡាក់ ប្រើ ពេត្រុះ ប្រគី បក់ រ៉េ ប៉ាតាង យីស៊ូ កា សុន សាត អ៊ីស្រាអែល ណោះ អ៊ែ កា ប្រគី អន់ អាញ កើត បក់ រ៉េ ប៉ាតាង យីស៊ូ កា សុនសាត អន់ទៀត ដេល។

៩ កាប៉ាច់ យ៉ាកុប ពេត្រុះ លូ យូហាន ឡាក់ ពូ ផា អន់ខែ ឡាក់ ម៉ែត រ៉ាំងហៃ ពូ ផះ អន់ខែ ប៉ូប ផា ប្រ្លៈ បិកកាតយ័ ដាក់ ពុត ប្រើ អាញ ប្រគី ងារ អា អន់ ខែ កា រ៉ុប តី អាញ លូ បាណាបៈ ភៀ សាញ៉ា ផា ប្រគី ងារ អន់ខូ លូ គូប

សោប ម៉ាត់ អន់ ញីន ឡាវ រ៉ះ សារ ដាក់ ឡើង យីស៊ូ ប៉ាក់ សុនសាត អន់ទៀត កាប៉ាច់ អន់ខែ ឡាវ រ៉ះ កា សុនសាត អ៊ីស្រាអែល។

១០ អន់ខែ ក្រានី កា ប្រើ ញីន យីត កា ម្នូត ថុក ញ៉ាក កាណុង ក្រុំ ហៀន សារ ប្រើ អ្វី ប៉ាក់ មៀង យេរូសាឡឹម ឡាក់ ងារ អាញ ខំ ប្រើ លើយ កេះ ដេល។

សារ រ៉ត់ ប៉ូល កាប កា ពេត្រុះ

១១ ហះកា ប៉ាក់ ពេត្រុះ ទីល ប៉ាក់ មៀង អន់ទីយ៉ូក កេះ អាញ កាប កា អ៊ែ ហះ ម៉ាត់ កាំឡាំង ខង អ៊ែ ប្រើ យថ។

១២ ផះ អ៊ែ អង់កះ ទីល អ៊ែ យើយ សា សាណា អន់ខ្ព លូ សុនសាត អន់ទៀត ដាក់ៗ ហះកា ប៉ាក់ ម្នូត បក់ រ៉ត់ យ៉ាកុប ប្រើ ឡាវ អន់ខែ ពីះ ទីល ពេត្រុះ កា ឡាច់ ឡើង សុនសាត អន់ទៀត ខង អ៊ែ អ្នក កា ម្នូត បក់ កាសិត អង់ការ ផា កា អ៊ែ។

១៣ សុនសាត អ៊ីស្រាអែល អន់ទៀត ណារ៉ូ កា តាត់ អំប្រើ ឡាក់ កា អ៊ែ ដេល យ្រះ បាណាបះ កា ពូ ប៉ាណាំ អន់ អ៊ែ តាត់ អំប្រើ ឡាក់ កា ពូ ដេល។

១៤ ផះ អាញ ប៉ប ផា អន់ខែ អូ ប្រើ ពូយ សារ ដាក់ ឡើង យីស៊ូ ឡាក់ សារ តា ទីច អាញ កា កាប កា ពេត្រុះ ហះ ម៉ាត់ កាំឡាំង ទីខ្ព ផា «អ៊ីស ឡាក់ សុនសាត អ៊ីស្រាអែល អូ ប្រើ ពូយ គុន តាឡាប យើយ សុនសាត អ៊ីស្រាអែល កេះ ហះ កា អ៊ីស ប្រើ ពូយ គុន តាឡាប យើយ ម៉ះ សុនសាត អន់ទៀត នីអៀ ហះកា កិញអៀ អា អ៊ីស បិច ប៉ាងខំ ប្រើ សុនសាត អន់ទៀត ប្រើ ពូយ គុន តាឡាប សុនសាត អ៊ីស្រាអែល ឡុត»។

១៥ កាប៉ាច់ ញីន ឡាក់ សុនសាត អ៊ីស្រាអែល ឡើង កើត ញីន អូ ត្រត់ សុនសាត អន់ទៀត ឡាក់ អូ ទី ចាបាប ប្រើ អុះ

១៦ ហះកា ញីន អូ អន់តត់ កេះ ផា ប្រើ បិកកាតយ័ អូ ផា ប៉ាណូស ដាក់ ត្រង់ ញន កា ប្រើ ពូយ ចាបាប អុះ យី ប្រើ ផា ប៉ាណូស ដាក់ ត្រង់ ញន កា សៀ យីស៊ូ គ្រិះ។ ណោះ ហង បះ ញីន សៀ យីស៊ូ គ្រិះ ភៀ ប្រើ ប្រើ អន់ ញីន ដាក់ ត្រង់ ញន កា ញីន សៀ យីស៊ូ គ្រិះ អូ ត្រត់ ញន កា ប្រើ ពូយ ចាបាប អុះ ខង អូ ទី ប៉ាណូស ចំ ដាក់ ត្រង់ ញន កា ប្រើ ពូយ ចាបាប អុះ។

១៧ ផា ពិន ផះ បិច កា ដាក់ ត្រង់ ញន កា ពិន សៀ យីស៊ូ គ្រិះ ហះកា ផា ពូ ផា ពិន ទី សារ យថ ឡាក់ កា ពូ ដេល នីចម៍ ពិន ចឹង ផា យីស៊ូ គ្រិះ ប៉ាណាំ អន់ ពិន ទី សារ យថ ប? អូ ត្រត់ នីណោះ អុះ។

១៨ ផា អាញ អ្នក ចាបាប សុនសាត អ៊ីស្រាអែល ណារ៉ូ ឡាក់ អាញ អ្នក កេះ ណោះ អាញ តាំបាង ផា អាញ ឡាក់ ប៉ាណូស ប្រើ សារ យថ តាទីច ហង។

១៩ ញាន កា ចាបាប បះ អាញ ញៀប ឡាក់ កា តៅ ភៀ វ៉ាវ៉ាច ឡឹង សារ អំវាញ អីញ ម៉ះ ចាបាប ភៀ អន់ អាញ ទី អាញ អ្វី រ៉ុស សាវ៉ាប កា ប្រ្រៈ បិកកា តយ៍។ អាញ កា តៅ អន់ខូ លូ យីស៊ូ គ្រិះ ពឹង អ្វឹង គឹង ដេល

២០ ទីល នីណោះ អូ ត្រត់ អាញ ទៅ អុះ អ្វី រ៉ុស អា យី យីស៊ូ គ្រិះ ឡាក់ អ្វី រ៉ុស ពឹង អាញ។ កិញអៀ អា អាញ អ្វី រ៉ុស តែង ឡាកោ បាំងឡើ យី រ៉ុស ញាន កា អាញ សៀ គន ប្រ្រៈ បិកកាតយ៍ ឡាក់ បិច ចៃ កា អាញ លូ តៅ ប៉ាតាង អាញ។

២១ អាញ អូ តាត់ អង់ហ៊្យង សារ ប្រ្រៈ ដាក់ តាដោះ កា អាញ ណោះ អុះ ផា ប៉ាណូស អូ ដាក់ ត្រង់ ញាន កា ចាបាប ទីល នីណោះ សារ យីស៊ូ គ្រិះ តៅ ណោះ ចឹង អូ ទី ខា ញ៉ា អុះ។

៣

សារ ដាក់ ត្រង់ ញាន កា សៀ អូ ត្រត់ ញាន កា ចាបាប

១ អី មូត ខេត កាឡាទី ញ៉ា ត្រត់ អូ ហ្លង់ អូ ហ្លី នីអៀ អន់ដីស ត្រត់ អន់ហ្វាញ ញៀ? អន់ដីស ទី កាតាំង ឡាក់ កាខាក់ កេះ ញីន រះ ឡឹង សារ យីស៊ូ តៅ ពឹង អ្វឹង គឹង ណោះ។

២ ហះកា អាញ បិច អំបញ្ច អន់ដីស សារ ម៉ោញ បរ រះ ហៃ កា អាញ នីចម អន់ដីស ទី ប៉ាដាត់ ប៉ាលឹង ប្រ្រៈ អ្វី អន់ខូ ញាន កា ខំ ប្រត់ ពួយ ចាបាប សុន សាត អ៊ីស្រាអែល ញ៉ា ញាន កា សាំយ៉ាង លូ សៀ សារ ដាក់ ឡឹង យីស៊ូ?

៣ ញ៉ា ត្រត់ អន់ដីស អូ ហ្លង់ អូ ហ្លី នីអៀ? អន់ដីស ទី អាញ ណារ ញាន កា ប៉ាដាត់ ប៉ាលឹង ប្រ្រៈ ហះកា កិញអៀ អា ញ៉ា ត្រត់ អន់ដីស បិច កា ដាក់ ត្រង់ ញាន កា ប្រត់ គុន ប៉ាណូស ណារ នីអៀ?

៤ អន់ដីស ទី សារ ឡាបាក អៀង ណោះ ញ៉ា អូ ទី ខា ប? អាញ យីត ផា អូ ត្រត់ អូ ទី ខា អុះ។

៥ ប្រ្រៈ បិកកាតយ៍ អន់ ប៉ាដាត់ ប៉ាលឹង អែ កា អន់ដីស លូ តាំបាង សារ អំវាញ អីញ ម៉ះ អែ ពឹង អន់ដីស ណោះ ញ៉ា អែ ប្រត់ នីណោះ ញាន កា អន់ដីស ខំ ប្រត់ ពួយ ចាបាប ញ៉ា ញាន កា អន់ដីស សៀ សារ ដាក់ ឡាក់ អន់ដីស កាតាំង ណោះ?

៦ ឡាក់ កា វត់ អាប្រាហាំ អែ សៀ ប្រ្រៈ បិកកាតយ៍ បះ ប្រ្រៈ ផា អែ ដាក់ ត្រង់ ញាន កា សារ អែ សៀ។ *

៧ ទីល នីណោះ អន់ដីស ត្រត់ អូ អន់តត់ ផា បក់ ចំ សៀ បក់ ណោះ ហង ឡាក់ គន សោ វត់ អាប្រាហាំ។

* ៣:៦ ៣:៦ បរ ហៃ កាណែត អង់កក់ តេះ (លោកុប្បត្តិ) ១៥:៦។

៨ កាណ្ណង ផាប់ ប៉ានីរ ប្រ្លៈ ទី រ៉ះ អន់ទ្រួល ផា ប្រ្លៈ បិកកាតយ័ ចឹង ប្រ្លៈ អន់ សុនសាត អន់ទៀត ដាក់ ត្រង់ ញូន កា អន់ខែ សៀ ណោះ ហង បះ ប្រ្លៈ រ៉ះ សារ ដាក់ កា រតី អាប្រាហាំ អន់ទ្រួល ពែ ផា «គ្រីប សុនសាត ចឹង ទី សារ សាណុក សារ៉ាក ញូន កា សារ អាញ សាញ៉ា លូ អីស»។†

៩ ទីល នីណោះ ទី បក់ សៀ ចឹង ទី សារ សាណុក សារ៉ាក អន់ខូ លូ រតី អាប្រាហាំ ឡាក់ សៀ ណោះ ដេល។

១០ កាប៉ាច់ មូត បក់ ម៉ឹង សារ ប្រ្លៈ ពួយ ចាបាប់ ប្រ្លៈ យី ប្រ្លៈ ចឹង ប៉ាស្យាប អន់ខែ ហង ខង ទី សារ ពូ ច្រាត់ រ៉ះ ផា «បក់ ចំ អូ ប្រ្លៈ ពួយ អន់ ដាក់ កាខា ក់ គ្រីប សារ ឡាក់ ច្រាត់ រ៉ះ កាណ្ណង ផាប់ ចាបាប់ ប្រ្លៈ ប្រ្លៈ ចឹង ប៉ាស្យាប អន់ខែ ហង»‡។

១១ ពិន អូ ឡាក់ ៗ កេះ ផា អូ ទី ប៉ាណូស ពៀ ដាក់ ត្រង់ ហះ ម៉ាត់ ប្រ្លៈ បិកកាតយ័ ញូន កា ម៉ឹង ចាបាប់ អុះ ខង «ប៉ាណូស ដាក់ ត្រង់ ចឹង ទី អាញ រ៉ុស ញូន កា អី សៀ»§។

១២ ហះកា ចាបាប់ តាង ឡឹង សារ សៀ ខង ពូ ច្រាត់ រ៉ះ ផា «ពៀ ប្រ្លៈ ពួយ សារ ទី អា បក់ ណោះ ចឹង ទី អាញ រ៉ុស ញូន កា ប្រ្លៈ ពួយ សារ អា»*។

១៣ ហះកា ញូន កា យីស៊ូ គ្រិះ ត្រត់ សារ ប៉ាស្យាប ប៉ាតាង ពិន អី ហូយ ពិន អន់ រ៉ាវ៉ាច់ ឡឹង សារ ប៉ាស្យាប ឡាក់ កើត ឡាច់ ឡឹង ចាបាប់ ខង ពូ ច្រាត់ រ៉ះ ផា «ពៀ ពូ អន់ទល ពឹង អ៊ឹង បក់ ណោះ ហង ប្រ្លៈ ប៉ាស្យាប»†។

១៤ សារ អា កើត នីអៀ ភៀ អន់ សារ សាណុក សារ៉ាក ឡាក់ ប្រ្លៈ សាញ៉ា លូ រតី អាប្រាហាំ អន់ ទីល ប៉ាត់ សុនសាត អន់ទៀត ញូន កា យីស៊ូ គ្រិះ ដេល លូ អន់ ពិន ទី ប៉ាងាត់ ប៉ាលឹង ប្រ្លៈ ឡាក់ ប្រ្លៈ បិកកាតយ័ សាញ៉ា ផា ចឹង អន់ ញូន កា ពិន សៀ។

ចាបាប់ រតី ម៉ូសេ លូ សារ ប្រ្លៈ សាញ៉ា

១៥ អី អុះ មី អាញ ចឹង កាប ប៉ាន់ដីប ឡឹង សារ ម៉ោញ រ៉ះ កា អន់ដីស ផាយ្លៈ សារ សាញ៉ា ម៉ះ ប៉ាណូស កាតាម ផា ពូ ច្រាត់ សត់ត្រា ភម លូ គូប សោប កេះ ៗ អូ ទី បក់ ពៀ ចឹង អ៊ូត អ៊ូត លើ កា ប៉ាន់ផែម សារ ណារ ណោះ អុះ។

១៦ សារ ណោះ ប្រ្លៈ បិកកាតយ័ ទី សាញ៉ា លូ រតី អាប្រាហាំ លូ ផ្លង់ រ៉ាច់ អីរី។ ហះកា កាណ្ណង ផាប់ ប៉ានីរ ប្រ្លៈ អូ ទី រ៉ះ ផា «លូ ផ្លង់ រ៉ាច់ អីរី ទីណោះ»

† ៣:៨ ៣:៨ សារ អា ឡាច់ ឡឹង កាណើត អង់កក់ កេះ (លោកុបុត្តិ) ១២:៣។ ‡ ៣:១០ ៣:១០ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប់ លឹក ទី ពៀរ (ចោទិយ/កថា) ២៧:២៦។ § ៣:១១ ៣:១១ សារ អា ឡាច់ ឡឹង ហាបាតុក ២:៤។ * ៣:១២ ៣:១២ សារ អា ឡាច់ ឡឹង ចាបាប់ មូត លេវី (លេវីនីយ) ១៤:៥។ † ៣:១៣ ៣:១៣ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប់ លឹក ទី ពៀរ (ចោទិយ/កថា) ២១:២៣។

ឡាក់ ផ្លូវ រ៉ាថ អែរ អៀង ណោះ អុះ យី បិច រះ ជា ផ្លូវ រ៉ាថ អែរ ដឹង ម៉ោញ ដូវ យី យីស៊ូ គ្រិះ។

១៧ អាញ កាប នីអៀ យី អាញ បិច រះ ប៉ាឡាក់ អន់ ហ្លង់ ជា ប្រ្លះ គម សារ សាញ៉ា វែរ ពុត ឡាក់ អែរ សាញ៉ា លូ រតី អាប្រាហាំ កេះ ៗ។ កាប៉ាច់ ចាបាប់ ឡាក់ ពីះ ទីល រ៉ាងរ៉ាង ៤៣០ សាណាំ អន់តីត ឡឹង ណោះ អុះ អុះ អ៊ូត អ៊ូត សារ ឡាក់ ប្រ្លះ ទី សាញ៉ា ផះ អន់ទ្រួល ណោះ អន់ កើត អុះ ទី ខា អុះ។

១៨ ជា ប្រ្លះ បិកកាតយ័ អន់ ប៉ាដក់ ប៉ាជៀ កា ប៉ាណូស ញន កា ពូ ប្រ្លឹក ពូយ ចាបាប់ ទីល នីណោះ អុះ ត្រក់ ពូ ទី ញន កា សារ ប្រ្លះ សាញ៉ា អុះ ហះកា តា ទីច អែរ ប្រ្លះ អន់ កា រតី អាប្រាហាំ ពូយ សារ អែរ សាញ៉ា ពែ ហង។

១៩ ទីល នីណោះ ចាបាប់ ទី ខា នីចម៍? ប្រ្លះ អន់ ចាបាប់ អន់តីត ភៀ តាំ បាង ឡឹង សារ ប៉ាណូស ប្រ្លឹក យច លើយ ទីល ផ្លូវ រ៉ាថ អាប្រាហាំ ម៉ោញ ដូវ ឡាក់ ប្រ្លះ សាញ៉ា ណោះ ពីះ ទីល។ កាប៉ាច់ ចាបាប់ ណោះ មូត បិយ ប្រ្លះ ជិន អន់ កា រតី ម៉ូសេ ឡាក់ ប្រ្លឹក កាណាដ កា ប្រ្លះ លូ ប៉ាណូស។

២០ ហះកា ជា ទី ដឹង ម៉ោញ ដូវ អុះ តងកាន កាណាដ អុះ ឡាក់ កា ផះ ប្រ្លះ បិកកាតយ័ សាញ៉ា លូ រតី អាប្រាហាំ ទី ដឹង ម៉ោញ ដូវ អែរ ឡាក់ សាញ៉ា។

២១ ទីល នីណោះ ញ៉ា ចាបាប់ យច លូ សារ ប្រ្លះ សាញ៉ា ប? អុះ ត្រក់ នី ណោះ អុះ។ ជា ចាបាប់ អុះ ប្រ្លឹក អន់ ប៉ាណូស ទី អាញ រឹស ទីល នីណោះ ប៉ាណូស ចឹង ដាក់ ត្រង់ ញន កា ចាបាប់ ណោះ តាទីច ហង។

២២ ហះកា កាណាដ ផាប់ ប៉ានីរ ប្រ្លះ ទី រះ ជា ប៉ាណូស ទិខ្ល អែរ កាន់តេះ អំរា ញ សារ យច អុះ អុះ រ៉ាថ អុះ ភៀ អន់ បក់ សៀ ទី សារ ឡាក់ ប្រ្លះ សាញ៉ា ចឹង អន់ ញន កា ពូ សៀ យីស៊ូ គ្រិះ ណោះ ហង។

២៣ ផះ បើ ទីល រ៉ាងហារ ពិន សៀ យីស៊ូ ពែ ពិន ទិខ្ល ពៀប ឡាក់ កា ត្រក់ ខុក ញន អែរ កាន់តេះ អំរា ញ ចាបាប់ លើយ ទីល ដាវ ប្រ្លះ តាំបាង អន់ ពិន សៀ។

២៤ នីណោះ ហង ចាបាប់ សាំរ៉ាប តាក់ អញ្ចាល ពិន លើយ ទីល យីស៊ូ គ្រិះ ពីះ ទីល ភៀ អន់ ប្រ្លះ ជា ពិន ដាក់ ត្រង់ ញន កា សៀ។

២៥ កិញអៀ អា ពិន សៀ យីស៊ូ គ្រិះ កេះ ពិន អុះ អែរ កាន់តេះ ចាបាប់ ឡាក់ តាក់ អញ្ចាល ពិន ណាវ ហង

២៦ ខង អន់ដីស ទិខ្ល ស៊ុត កា គន ប្រ្លះ ញន កា សៀ យីស៊ូ គ្រិះ។

២៧ អន់ដីស ឡាក់ ពូ ប៉ាងហុ អន់ កេះ ប៉ាសុន យីស៊ូ គ្រិះ អន់ដីស កា កេះ រឹច ឡាក់ កា អែរ ដេល។

២៨ ទីល នីណោះ អុះ ទី សុនសាត អ៊ីស្រាអែល អុះ ទី សុនសាត ក្រិក អុះ ទី ទុច អុះ ទី ម៉ែត តាំងឡា អុះ ទី កាម៉ាក់ អុះ ទី អង់កាន់ ណាវ អុះ ខង អន់ដីស

ទិដ្ឋ ប៉ាតុំ គូប សោប ឡាកោ ដឹង ម៉ោញ យី ឡាកោ យីស៊ូ គ្រិះ។

២៩ ផា អន់ដីស ឡាក់ ប៉ាសុន យីស៊ូ គ្រិះ កេះ អន់ដីស កា ផ្លង់ រ៉ាច់ រ៉ាត អាប្រា ហាំ តាទីច ហង លូ ចឹង ទី ប៉ាដក់ ប៉ាជៀ ព្រយ សារ ប្រ្រឹះ សាញ៉ា កា អើ ដេល។

៤

សារ ប៉ាន់ដីប ឡឹង គន ឡាក់ ចឹង អ្យក់ ប៉ាដក់ ប៉ាជៀ

១ អាញ កាប ប៉ាន់ដីប កា អន់ដីស គន ឡាក់ ត្រក់ អ្យក់ ប៉ាដក់ ប៉ាជៀ ណោះ ផះ អើ អ្នែ សាស្វា អើ អ្នែ យច ឡឹង ម្នត ទុច អុះ យ្រឹះ អើ ឡាក់ តាំងឡា រ៉ាស អំប៉ាស ទិណោះ កាតាម។ *

២ គន ណោះ អ្នែ កាន់តេះ បក់ រ៉ាងហៃ អើ លូ បក់ រ៉ាងហៃ រ៉ាស អំប៉ាស លើយ ទីល ដាវ ពី អើ កាំឡត់។

៣ ពិន កា និះទៅ ដេល ផះ ពិន បើ សៀ យីស៊ូ ពៃ ពិន ឡាក់ កា សាស្វា ណោះ និះទៅ ដេល ពិន កា កេះ ទុច ប្រ្រឹក ព្រយ សារ អន់តត់ ប៉ាតោ គុន ប៉ាណូ ស អ្នែ ទី ខា ដេល។

៤ ប៉ាត់ ទីល ដាវ កាំឡត់ កេះ ប្រ្រឹះ បិកកាតយ័ កា ប្រើ គន អើ ម៉ុត កើត កាណុង រ៉ាច់ អង់កាន់ លូ កើត កាន់តេះ អំរ៉ាញ ចាបាប់ ដេល

៥ ភៀ ហ្វាយ ទិ បក់ អ្នែ កាន់តេះ អំរ៉ាញ ចាបាប់ ម៉ាត់ អន់ ពិន កេះ គន រង ប្រ្រឹះ បិកកាតយ័។

៦ ញន កា អន់ដីស គន អើ បះ អើ ប្រើ ប៉ាដាត ប៉ាលឹង គន អើ ពីះ អ្នែ កាណុង ពុត អន់ដីស បះ អន់ដីស អ្នែ កាប ផា «អី ពី»។

៧ ទីល នីណោះ អន់ដីស អ្នែ ត្រក់ ទុច ណាវ អុះ យី គន ប្រ្រឹះ ឡុត ផា គន អើ កេះ អន់ដីស ចឹង ទី ប៉ាដក់ ប៉ាជៀ ឡាក់ ប្រ្រឹះ ចឹង អន់ ណោះ ដេល។

សារ រតី ប៉ូល អុក ពុត ញន កា ម្នត ខេត កាណូន

៨ ផះ សើត ពៃ អន់ដីស អ្នែ អន់ហ្គាល់ ប្រ្រឹះ បិកកាតយ័ អុះ យី អន់ដីស កេះ ទុច ប្រ្រឹះ អន់ទៀតៗ ឡាក់ អ្នែ ត្រក់ ប្រ្រឹះ តាទីច។

៩ ហះកា កិញអៀ អា អន់ដីស អន់ហ្គាល់ ប្រ្រឹះ បិកកាតយ័ កេះ ផា កាប អន់ ត្រក់ តាទីច យី ប្រ្រឹះ អន់ហ្គាល់ អន់ដីស កេះ។ ញ៉ា ត្រក់ អន់ដីស បិច រ៉ុល សីត កេះ ទុច ប្រ្រឹក ព្រយ សារ អន់តត់ ប៉ាតោ គុន ប៉ាណូស ឡាក់ សារ អ្នែ ទី អំ រ៉ាញ អីញ អ្នែ ទី ខា ម៉ោញ ទង ណាវ នីអៀ ឡុត ?

១០ កិញអៀ អា អន់ដីស កំ តាម ដាវ ខែ ថុន សាណាំ។

* ៤:១ ៤:១ សើត ពៃ ផា ម្នត ប្រ្រឹះ ប៉ាត្រង់ ទី គន ពូ យើយ ប្រើ ទុច ម៉ោញ ដូវ រ៉ាងហៃ គន ណោះ លើយ ទីល តីស ទុច ណោះ កា ទី សិត ពីត សាប៉ាតី តាត់ អញ្ចាចាល អើ ដេល។

១១ អាញ អ្នក កា ងារ ឡាក់ អាញ ខំ ប្រឹក្ចី តុត ភ្លេច សាំរ៉ាប់ កា អន់ដីស អា ចឹង កើត អូ ទី ខា ញ៉ា។

១២ អី អុះ មី អាញ ប័រ ឡោម អន់ដីស ហត់ ប្រឹក្ចី ពួយ អាញ ឡាក់ កា អាញ ប្រឹក្ចី ពួយ អន់ដីស ឡាក់ អូ ទី ចាបាប់ រតី ម៉ូសេ ដេល ផះ អាញ អ្នែ អន់ខូ លូ អន់ ដីស ពៃ។ អន់ដីស អូ ទី ប្រឹក្ចី យច សារ ញ៉ា លូ អាញ អុះ។

១៣ អន់ដីស អូ អន់តត់ កេះ ជា អាញ ឡាំ រះ សារ ដាក់ ឡឹង យីស៊ូ កា អន់ដីស ផះ ប៉ាន់ជា ពៃ ញុន កា អាញ អីត។

១៤ យី៖ សារ អាញ អីត ពូ ប្រឹក្ចី អន់ កា អន់ដីស ទី សារ ឡាំបាក នី ចម៍ កាតាម កា អន់ដីស បិច ចៃ លូ អូ បីដាយ អូ អ្នាត អាញ ដេល យី អន់ដីស ហាប់ អាញ ឡាក់ កា ហាប់ បិយ ប្រឹ៖ បិកកាតយ លើ ឡាក់ កា ហាប់ យីស៊ូ គ្រិះ ដេល។

១៥ អន់ទ្រួល ពៃ អន់ដីស ហោក រត់ កា អាញ ខាក់ ញ៉ា ត្រត់ កិញអៀ អា អន់ដីស អូ ហោក កា អាញ កេះ? អាញ ប័រ រះ កា អន់ដីស តាទីច ផះ ណោះ ពៃ យី៖ ម៉ាត់ អន់ដីស កា ចឹង ខ្វិក អន់ កា អាញ ដេល ជា អាញ តងកាន។

១៦ ញ៉ា អន់ដីស យីត ជា អាញ កេះ តាមីរ លូ អន់ដីស ញុន កា អាញ កាប កា អន់ដីស ត្រង់ៗ ប?

១៧ កាប៉ាច ពូ ឡាក់ ខំ អ្នក ពុត ចែត ដាក់ កា អន់ដីស កាខាក់ ណោះ ហះ កា អន់ខែ អូ បិច ប្រឹក្ចី ដាក់ តាទីច អុះ យី អន់ខែ បិច កា អន់ដីស អ្នាត ញីន ភៀ អន់ អន់ដីស ខំ ប្រឹក្ចី ពួយ អន់ខែ ឡុត។

១៨ សារ អ្នក ពុត ចែត យី ដាក់ ហង អ្នក កា អ្នក ពុត ចែត ប្រឹក្ចី សារ ដាក់ តាទីច ឡាក់ កា អាញ អ្នក ពុត ចែត ដាក់ កា អន់ដីស អូ ត្រត់ ដឹង ផះ អាញ អ្នែ អន់ខូ លូ អន់ដីស អុះ។

១៩ អី គន សោ អាញ អុក ពុត កាខាក់ ញុន កា អន់ដីស ណារ៉ូ ហង ពៀប ឡាក់ កា អង់កាន់ អីត ប៉ាណាប អ្នែ ហាអុញ ដេល លើយ ទិល អន់ដីស ទី ពុត ពៀក ឡាក់ កា យីស៊ូ គ្រិះ។

២០ អាញ ប្រាត់ សត់ត្រា អា ឡាក់ កា កាប អីក ហះកា អាញ បិច អ្នែ អន់ខូ លូ អន់ដីស ខាក់ ភៀ កាប លូ អន់ដីស អន់ ដាក់ ប៉ាឡឹង ឡុត ខង អាញ យីត អូ តាលុះ អូ កា នី ចម៍ អាញ ចឹង ត្រត់ ប្រាត់ ប៉ាហ្វើ ប៉ាត់ អន់ដីស ណោះ។

សារ ប៉ាន់ដីប ឡឹង ហាការ លូ យ៉ាក់ សារ៉ា

២១ អី អុះ មី ឡាក់ បិច អ្នែ កាន់តេះ អំរ៉ាញ ចាបាប់ ហត់ អន់ដីស សាំយ៉ាង សារ ម៉ោញ ឡាក់ ប្រាត់ កាណុង ផាប់ ចាបាប់

២២ ខង ទី ប្រាត់ រះ ផារ រតី អាប្រាំហាំ ទី គន កាម៉ាក់ ពៀរ ដូរ ម៉ោញ គន អីរី លូ អង់កាន់ ទុច អីរី ម៉ោញ ណារ៉ូ លូ កាម៉ាញ អីរី ទៅ ឡាក់ អូ ត្រត់ ទុច។

២៣ ហះកា គន លូ ទុច អ៊ែ ណោះ យី កើត ញន កា ឡាកោ បាំងឡៃ ប៉ាណូស ដោច គន លូ កាម៉ាញ អ៊ែ ទៅ កើត ពួយ សារ ប្រ្រៃ សាញ៉ា។ †

២៤ សារ អា យី សារ កាប រៀប អង់កាន់ រៀវ ដូវ អា សារ៉ាប់ ប៉ាតាង សារ សាញ៉ា វែវ ពុត រៀវ នែវ។ ហាការ ឡាក់ អង់កាន់ ទុច យី ប៉ាតាង សារ សាញ៉ា វែវ ពុត ពីង ប៉ានីម ស៊ីណាយ ៖ អ៊ែ ប្រគី ទុច គន អ៊ែ កើត ណោះ កា ប្រគី ទុច និះទៅ ដេល។

២៥ ហាការ ប៉ាតាង ប៉ានីម ស៊ីណាយ ពីង ប៉ាថេត អាវ៉ាប់ កា ត្រគ់ លូ មៀង យេរូសាឡឹម រ៉ាប់ ដាវ អា ដេល ខង មូត មៀង យេរូសាឡឹម ស៊ុត កា កេះ ទុច ចាបាប់។

២៦ កាប៉ាច់ អង់កាន់ ឡាក់ អូ ត្រគ់ ទុច អ៊ែ រៀប ឡាក់ កា មៀង យេរូសាឡឹម ពីង ប្លែង អ៊ែ ឡាក់ មើត ពិន ទិខូ ឡាក់ អូ ត្រគ់ ទុច

២៧ ខង ទី សារ ពូ ច្រាត់ រិះ ផាះ

«អី អង់កាន់ ឡាក់ អូ អូ ទី គន

ហាក់ អីស ហោក រីត់ ពិ

អី អង់កាន់ ឡាក់ អូ យើយ អីត រ៉ាច់ អ៊ែ ហាអុញ

ហាក់ អីស ឡុង តុត ពុត ទីប ទី ពុត ហោក រីត់ ពិ

ខង គន អីស ឡាក់ អូ ទី ក្លោ ណោះ

ចឹង ទី ចំលួន អៀង ឡឹង គន អង់កាន់ បក់ ទី ក្លោ»។ ៩

២៨ អី អុះ មី អន់ដីស កា គន ឡាក់ កើត ពួយ សារ សាញ៉ា ឡាក់ កា អីសាក់ * ដេល។

២៩ ហះកា កិញអៀ អា ឡាក់ កា សើត ពៃ ដេល ខង គន ឡាក់ កើត តែង ឡា កោ បាំងឡៃ ទី ប្រគី បាប កា គន ឡាក់ កើត តែង ប៉ាដាត ប៉ាលីង ប្រ្រៃ ដេល។

៣០ ហះកា កាណុង ផាប់ ប៉ានីរ ប្រ្រៃ ទី រិះ នីចម? យី រិះ ផា «ហាក់ តាំងហ្សិត ឡាច់ អង់កាន់ ទុច លូ គន អ៊ែ ណោះ អន់ ឡាច់ ពិ ខង គន កាម៉ាក់ អង់កាន់ ទុច ណោះ អូ ត្រគ់ អ្យក់ ប៉ាដក់ ប៉ាជៀ អន់ខូ លូ គន កាម៉ាក់ អង់កាន់ ឡាក់ អូ ត្រគ់ ទុច ណោះ អុះ»។ †

៣១ ទីល នីណោះ អី អុះ មី ពិន អូ ត្រគ់ គន អង់កាន់ ទុច ណោះ អុះ យី គន អង់កាន់ បក់ អូ ត្រគ់ ទុច។

† ៤:២៣ ៤:២៣ ប័រ ហៃ កាណេត អង់កក់ តេះ (លោកុប្បត្តិ) ១៧:១៥-២១។ ៖ ៤:២៤ ៤:២៤ ប្រ្រៃ បិកកាតយ អន់ ចាបាប់ កា រីត់ ម៉ូសេ អ៊ែ ពីង ប៉ានីម ស៊ីណាយ។ § ៤:២៧ ៤:២៧ សារ អា ឡាច់ ឡឹង អេសាយ ៥៤:១។ * ៤:២៨ ៤:២៨ អីសាក់ យី គន រីត់ អាប្រាហាំ លូ កាម៉ាញ អ៊ែ ពួយ សារ ប្រ្រៃ សាញ៉ា។ † ៤:៣០ ៤:៣០ ប័រ ហៃ កាណេត អង់កក់ តេះ (លោកុប្បត្តិ) ២១:១០។

៥

សារ វ៉ាវ៉ាច់ ឡឺង កេះ ទុច

១ យីស៊ូ គ្រិះ តង់ ពិន អន់ វ៉ាវ៉ាច់ ឡឺង កេះ ទុច កេះ ទីល នីណោះ ហាក់ រាំង ហៃ ឡាកោ ពិ ជៃ អន់ កេះ ទុច ណាវ្ត ហង។

២ ហាក់ សាំយ៉ាង អាញ រ៉ះ កា អន់ដីស ផា អន់ដីស អន់ ពូ កាសិត អង់ការ កា អន់ដីស ទីល នីណោះ យីស៊ូ គ្រិះ អូ ទី ខា ញ៉ា កេះ កា អន់ដីស។

៣ អាញ ប័រ រ៉ះ ប៉ាឡាក់ ម៉ោញ ទង ណាវ្ត កា មូត បក់ ប៉ិច ប្រ័គី ពូយ ចាបាប់ កាសិត អង់ការ យី អន់ខៃ ត្រត់ ប្រ័គី ពូយ ចាបាប់ សុនសាត អ៊ីស្រាអែល គ្រីប ខ ទីណោះ ឡូត។

៤ ផា អុះ ម៉ី ចំ ប៉ិច កា ដាក់ ត្រង់ ញុន កា ម៉ឹង ចាបាប់ បក់ ណោះ ក្លះ ឡាច់ ឡឺង យីស៊ូ គ្រិះ លូ អ្នាត សារ ប្រ័ះ ដាក់ ពុត កា អន់ដីស ហង។

៥ កាប៉ាច់ ពិន ប៉ាដាតី ប៉ាលីង ប្រ័ះ តង់ អន់ ពិន អ្វៃ ក្យាត់ សាណាង ដាវ ប្រ័ះ ចឹង ប្រ័គី អន់ ពិន ដាក់ ត្រង់ ញុន កា ពិន ស្មៅ។

៦ កាប៉ាច់ មូត បក់ ស្មៅ យីស៊ូ គ្រិះ យី ពូ កាសិត អង់ការ លើ អូ កាសិត អង់ ការ កាតាម សារ ណោះ អូ សាំខាន់ អុះ ទី ដឹង សារ ស្មៅ ឡាក់ ប៉ាណាំ អន់ ពិន ប្រ័គី ពូយ ពុត ប៉ិច ចៃ ណោះ ហង ឡាក់ ទី ខា។

៧ ផះ អន់ទ្រូល ពៃ អន់ដីស ស្មៅ ដាក់ ខាក់ ញើ ទីប អូ អន់ អន់ដីស ប្រ័គី ពូយ សារ តាទីច?

៨ សារ កាប ប៉ាញសុះ នែវ អា អូ ត្រត់ ឡាច់ ឡឺង ប្រ័ះ បិកកាតយី ឡាក់ រឺស អ្យក់ អន់ដីស ណោះ អុះ។

៩ ពុះ បើត ឡាក់ អូ ប្រ័គី ឡាក់ តាប៉ុង អៀង។ *

១០ ញុន កា ពិន ទិខ្ល ប៉ាសុន យីស៊ូ បះ អាញ ស្មៅ ផា អន់ដីស ចឹង វែវ ពុត លូ អាញ គ្រីប សារ។ ហះកា បក់ ប៉ាងល់ អន់ដីស ណោះ អ៊ែ ត្រត់ ទី ចូត ហង យី ញើ កាតាម។

១១ អី អុះ ម៉ី ផា អាញ រ៉ះ ប្រើ ពូ កាសិត អង់ការ ណោះ ខ ញ៉ា បះ ពូ អ្វៃ កា ប្រ័គី បាប កា អាញ នីអៀ? ផា អាញ ប្រើ ពូ ប្រ័គី នីណោះ ពូ ចឹង អូ ប៉ាតែក អុះ លូ សារ អាញ ប៉ាងហៀន ឡឺង សារ យីស៊ូ តៅ ពឹង អ៊ឹង គីង ។

១២ មូត បក់ ប្រ័គី អន់ អន់ដីស ទី សារ វ៉ាចក់ វ៉ាចល់ នែវ អា ត្រត់ ប្រើ អន់ខៃ កាយ៉ោ ឡាកោ ទៅ ឡូត ពិ។

សារ អ្វៃ កោប គុន ប៉ាដាតី ប៉ាលីង ប្រ័ះ

* ៥:៩ ៥:៩ សារ អា ប៉ិច រ៉ះ ផា យី ប៉ាណូស ម៉ោញ ដូវ ប្រ័គី អូ ដាក់ ណោះ ចឹង ប្រ័គី អន់ ពូ អៀង កើត អូ ដាក់ ដេល។

១៣ អី អុះ មី ប្រ្លឹះ រឿស អ្យក់ អន់ដីស អន់ រ៉ាវ៉ាច់ ឡឹង កេះ ទុច ហះកា អូ ត្រក់ អ្យក់ សារ អា អៃ កោប ព្យយ គុន ប៉ាណូស អុះ យី ត្រក់ តង់ គូប សោប សីត ឡាំ ញន កា ពុត បិច ចៃ

១៤ ខង ចាបាប ប្រ្លឹះ ទិណោះ កាប ប៉ាតុំ ដឹង ម៉ោញ ខ ផា «អន់ដីស ត្រក់ បិច ចៃ កា អុះ មី ឡឹង តែង ឡាក់ កា បិច ចៃ កា ឡាកោ អន់ដីស ទៅ ដេល»។

១៥ ផា អន់ដីស អូ ដឹង កាប់ ហើក កាប់ សា គូប សោប នីអៀ ហត់ ឡាវ៉ាង ពិ អ្យក ផែត អន់ដីស ចឹង តោ រ៉ាយ តោ រ៉ុង ញន កា គូប អន់ដីស ទៅ។

១៦ ហះកា អាញ ប៉រ រះ កា អន់ដីស ផា ហត់ អៃ កោប អន់ ត្រក់ ព្យយ ប៉ាង៉ាត់ ប៉ាលឹង ប្រ្លឹះ ណោះ អន់ដីស ចឹង អូ ប្រ្លឹក ព្យយ ពុត បិច គុន ប៉ាណូស ណារ ហង។

១៧ ពុត បិច គុន ប៉ាណូស យច លូ ប៉ាង៉ាត់ ប៉ាលឹង ប្រ្លឹះ កាប៉ាច់ សារ ប៉ាង៉ា ត់ ប៉ាលឹង ប្រ្លឹះ បិច កា យច លូ ប៉ាណូស ដេល សារ ទិ ពៀរ អា ប៉ាសាំង លូ គូប កាខាក់ ណោះ ហង បះ អន់ដីស អូ អូ ប្រ្លឹក អុះ សារ ញ៉ា ឡាក់ អន់ដីស បិច ប្រ្លឹក ណោះ។

១៨ ផា ប៉ាង៉ាត់ ប៉ាលឹង ប្រ្លឹះ ប៉ាណាំ អន់ដីស ណោះ អន់ដីស អូ អៃ កាន់ តេន សារ អំរ៉ាញ អីញ ចាបាប ណារ ហង។

១៩ ពិន អន់ហ្គាល់ ឡាក់ ខាក់ កេះ សារ គុន ប៉ាណូស ណោះ យី សារ បឹត អឹក សារ រ៉ាលង កល់ គូប សោប សារ ប្រ្លឹក លូ អង់កាន់ លូ កាម៉ាក់

២០ សារ សាំប្លឹះ ហ្វិ ប ប្រ្លឹះ បឹត សារ ត្រុ អំហ្គ សារ តា ប៉ុញ តា ប៉ាក់ សារ គ្លះ គូប សោប សារ សាណឹង សាណើស កា គូប សារ អឹក អ្រៀ ត សារ ប៉ាសង សារ ប៉ាសាំង អូ ត្រក់ លូ គូប សោប

២១ សារ ហាន អែត លូ សារ អន់ទៀតៗ ណារ ឡាក់ រឺច លូ សារ ទិ អា ដេល។ អាញ រះ កា អន់ដីស ឡាក់ កា អាញ រះ អន់ទ្រូល ពៃ កេះ ផា ទិ ប៉ាណូ ស បក់ ប្រ្លឹក សារ នែរ អា អន់ខេ ចឹង អូ ទិ ប្រ្លឹះ បិកកាតយំ រ៉ាំងហៃ រ៉ាំងខ្យា អុះ។

២២ កាប៉ាច់ សារ ដាក់ ឡាក់ កើត ឡាច់ ឡឹង ប៉ាង៉ាត់ ប៉ាលឹង ប្រ្លឹះ យី ទិ សារ បិច ចៃ សារ ហោក រឹត សារ អៃ ដាក់ រម លូ ពូ ពុត អត់ សាំរឺញី ពុត ដាក់ កា ពូ ពុត តាប៉ាប តាប៉ុន ពុត ដាក់ ត្រង់

២៣ ពុត ឡាអត់ លូ សារ អុក កាតត់ ពុត។ អូ ទិ ចាបាប ចំ ចឹង យច លូ សារ ទិ អា អុះ។

២៤ ទិ ប៉ាសុន យីស៊ូ គ្រិះ អន់ខេ អ្នាត កេះ ពុត បិច ប្រ្លឹក អូ ដាក់ ព្យយ គុន ប៉ាណូ ស។

† ៥:១៤ ៥:១៤ សារ អា ឡាច់ ឡឹង ចាបាប មុត លេរី (លេរីនីយ) ១៩:១៨។

២៥ ជា ពិន ទី អាញ រុស ញន កា ប៉ាងាត ប៉ាលីង ប្រ្រៈ តាទីច ពិន ត្រត់ ប្រ្រៈ គី ពួយ ប៉ាងាត ប៉ាលីង ប្រ្រៈ ដេល។

២៦ ពិន អូ ត្រត់ អ្នកត់ អេង ណាំង សារ លូ គូប សោប លូ សាណាំង សាណើស ណោះ អុះ។

៦

សារ តង គូប សោប

១ អី អុះ មី ជា អន់ដីស បំបំ ញៀ កាណុង ក្រុំ ហៀន សារ ប្រ្រៈ ប្រ្រៈ យច អន់ដីស ឡាក់ ទី ប៉ាងាត ប៉ាលីង ប្រ្រៈ អ្វី អន់ខូ អន់ដីស ត្រត់ អន់ត ត់ ប៉ាតោ កា អី ណោះ ញន កា ពុត ឡាអត់ ហះកា ត្រត់ ឡាវាំង អ្នកត ផែត អន់ ដីស ចឹង ប្រ្រៈ យច ឡាក់ កា អី ដេល។

២ ជា ទី សារ ថុក ញ៉ាក ឡាបាក ត្រត់ តង គូប សោប សីត ឡា ប្រ្រៈ នី ណោះ ចឹង ត្រត់ ពួយ ចាបាប់ យីស៊ូ គ្រិះ។

៣ បក់ ចំ យីត ជា ឡាកោ អី ឡាក់ ប៉ាណូស កានីត កានោរ ហះកា តាទីច អី យី ប៉ាណូស អូ ទី ខា ញ៉ា អុះ ប៉ាណូស ណោះ ពួង កា ឡាកោ ទៅ ហង។

៤ អន់ដីស ទីខូ ត្រត់ យីត ហៃ សារ ញ៉ា ឡាក់ អន់ដីស ប្រ្រៈ ណោះ ចឹង ហោក ឡឹង សារ អន់ដីស ប្រ្រៈ ណោះ អូ ត្រត់ ប៉ាន់ដីប លូ ពូ អន់ទៀត អុះ

៥ ខង អន់ដីស ម៉ោញ ដូវ ៗ ត្រត់ ឡាប់ វាំងហៃ សារ យច ត្រត់ ឡឹង សារ ញ៉ា ឡាក់ ឡាកោ ប្រ្រៈ។

៦ កាប៉ាច បក់ ហៀន ប៉ានីរ ប្រ្រៈ ឡឹង ពូ អី ត្រត់ ផែក វ៉ាស អី ម៉ោញ ចា នែក អន់ កា បក់ ប៉ាងហៀន អី ណោះ ហង។

៧ អន់ដីស ដៃ យីត យច ដៃ អូ ទី ញៀ ចឹង បីដាយ ប្រ្រៈ ទី អុះ ខង ជា ពូ តប់ តីល ចំ ពូ ចឹង ទី ប្លែ ប៉ាការ ឡឹង តីល ណោះ ហង។

៨ ញៀ តប់ តីល ប្រ្រៈ អូ ដាក់ គុន ប៉ាណូស ប្លែ ប៉ាការ អី ចឹង ទី ណោះ យី អី ចឹង តោ អាម ហះកា បក់ ចំ តប់ តីល ប្រ្រៈ គុន ប៉ាងាត ប៉ាលីង ប្រ្រៈ បក់ ណោះ ចឹង ទី អាញ រុស លើយ ឡាច ឡឹង ប៉ាងាត ប៉ាលីង ប្រ្រៈ ដេល។

៩ ពិន អូ ត្រត់ ស្រាប់ អុះ កា ប្រ្រៈ ដាក់ ខង ជា ពិន អូ អ្នកត ប៉ាត់ ទីល ដាវ កាំឡត់ ទៀ ណោះ ពិន ចឹង ទី ប្លែ ប៉ាការ ហង។

១០ ទីល នីណោះ ផះ អង់រ៉ាម ពិន ទី ដាវ ប្រ្រៈ ដាក់ ពិន ត្រត់ ប្រ្រៈ ដាក់ កា ប៉ាណូស ទីខូ កាខាក់ អី កា កាំឡាំង មូត សៀ។

សារ អន់តត់ ប៉ាតោ អន់ទៀតៗ

១១ ហៃ សត់ត្រា តីសៗ អា យី តី អាញ ទៅ ប្រាត់ ប៉ាហៀ ប៉ាត់ អន់ដីស។

១២ ទី បក់ បិច កា លោ លែង សិច តែង ឡាកោ បាំងខ្មែរ អន់ខែ បាំងខំ ប្រើ អន់ដីស កាសិត អង់ការ ភ្នៀ បិច កា រ៉ាវ៉ាច់ ឡាកោ អន់ខែ ឡឹង សារ ពូ ប្រើ គី បាប ញួន កា រ៉ះ សារ យីស៊ូ គ្រិះ តៅ ពីង អ៊ឹង គីង ។

១៣ យីៈ មូត បក់ កាសិត អង់ការ កេះ កាតាម អន់ខែ ទៅ អូ ប្រើ គី ពួយ ចា បាប គ្រីប ខ ណោះ អុះ ហះកា អន់ខែ បិច កា អន់ដីស កាសិត អង់ការ ភ្នៀ ចឹង អូ អ្នាត់ អេង ផា អន់ខែ កាសិត អង់ការ កា អន់ដីស ។

១៤ កាប៉ាច់ អាញ អូ អ្នាត់ អេង ឡឹង សារ ញ៉ា អុះ ផា អាញ បិច អ្នាត់ អេង យី អ្នាត់ អេង ដឹង កា សារ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន អើ តៅ ពីង អ៊ឹង គីង ណោះ ហង ។ ញួន កា យីស៊ូ តៅ ណោះ អង់កក់ តេះ អា អូ មូម សារ ញ៉ា លូ អាញ អុះ អាញ កា អូ មូម សារ ញ៉ា លូ អង់កក់ តេះ ដេល

១៥ ខង សារ កាសិត អង់ការ លើ អូ កាសិត អង់ការ អូ ទី ខា អុះ ទី ដឹង សារ កើត ណារ ណោះ ហង ឡាក់ ទី ខា ។

១៦ អន់ ប្រើៈ បិកកាតយី អន់ សារ សាណុក សារ៉ាក លូ តាប៉ាប តាប៉ុន កា មូត បក់ ប្រើ គី ពួយ សារ អាញ អន់តត់ ប៉ាតោ អា យី មូត ប៉ាសុន ប្រើៈ * ។

១៧ គីត អា ប៉ាត់ ម៉ាត់ ជៃ អន់ ទី បក់ ញើ ប្រើ គី អន់ អាញ អុក ពុត ណារ ហង ខង ពីង ឡាកោ អាញ ទី តាំងហាល ញួន កា ប្រើ គី ង៉ារ យីស៊ូ ។

១៨ អី អុះ មី អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន រ៉ាំងហៃ រ៉ាំងខ្សា អន់ ដីស អាមែន ។

* ៦:១៦ ៦:១៦ យី មូត ប៉ាសុន ប្រើៈ ញើត គុល «យី មូត អ៊ីស្រាអែល ម៉ះ ប្រើៈ បិកកាតយី» ។

សត្រ្យា វគី ប៉ូល ប៉ាហ្គើ កា មូត មៀង អេភេសូ សារ អន់តត់ រ៉ះ

មៀង អេភេសូ យី មៀង តីស ម៉ៅញូ អ្វី ពីង ខេត អាស៊ី ឡាក់ ពូ អើ ផា ប៉ា ថេត ទូគី តែង ដាវ ម៉ុត រ៉ប់ ដាវ អា។ វគី ប៉ូល ឡាក់ ប៉ាក់ មៀង អេភេសូ យី អើ សាណាំ ៥២ គ.ស. អើ កា អ្វី ហះ ណោះ ទុញ ប៉ែង សាណាំ ទីប រ៉ះ សារ ដាក់ ឡឹង យីស៊ី អន់ កា ពូ អៀង ដួវ ខាក់ (ប័រ ហៃ ដាវ មូត រ៉ះ ប៉ាតាង យីស៊ី (កិច្ច/ការ) ១៩:១-២០)។

វគី ប៉ូល ប្រាក់ សត្រ្យា អា ផះ អើ អ្វី ពីង ខុក (ប័រ ហៃ ៣:១ លូ ៤:១) យី អើ រ៉ាំងរ៉ាំង សាណាំ ៦០ គ.ស.។ ពូ យីត ផា សត្រ្យា អា អើ ប៉ាហ្គើ អូ ត្រត់ ដឹង កា មូត មៀង អេភេសូ អុះ យី អន់ កា មៀង អន់ទៀតៗ ទិណោះ អ្វី កាណុង ខេត អាស៊ី ដេល។

សត្រ្យា អា លូ សត្រ្យា ប៉ាហ្គើ កា មូត សៀ ប្រ្រះ អ្វី ពីង មៀង កូឡុះ ទី សារ អន់តត់ ប៉ាតោ អន់ដា បើត ចឹង និះទៅ។ សត្រ្យា ទិ ពៀវ អា អើ ប៉ាហ្គើ អញ្ជ្រសំ ដឹង ម៉ៅញូ ទង ណោះ ហង។

សារ សាំខាន់ៗ

សត្រ្យា អា បិច រ៉ះ អន់ ហ្លង់ ឡឹង ផិនកាន អោន សាតឹម ម៉ះ ប្រ្រះ បិកកាតយី ឡាក់ បិច តង ប៉ាណូស។ ក្រុំ ហៀន សារ ប្រ្រះ យី ឡាកោ ប៉ាំងឡៃ យីស៊ី លូ ពៀប ឡាក់ កា កាម៉ាញ យីស៊ី ដេល។

វគី ប៉ូល រ៉ះ ឡឹង សារ ប្រ្រះ រើស មូត សៀ យីស៊ី ឡឹង អន់ទ្រូល កេះ។ (១:៣-១៤)

វគី ប៉ូល រ៉ះ ផា ប្រ្រះ រើស ពូ ញាន កា អើ ដាក់ ពុត តាដោះ អូ ត្រត់ ញាន កា ដាវ ដាក់ ម៉ះ ប៉ាណូស។ (១:១៥-២:១០)

វគី ប៉ូល ប្រើ សុនសាត អ៊ីស្រាអែល លូ សុនសាត អន់ទៀត អ្វី ដាក់ រម លូ គូប សោប។ (២:១១-៣:១៣)

វគី ប៉ូល ម៉ន់ ឡោម ប្រ្រះ កា មូត សៀ យីស៊ី។ (៣:១៤-២១)

វគី ប៉ូល ប្រើ ពូ អ្វី កោប ឡាក់ កា ប៉ាណូស ទី ពុត ណាវ ទីប បិច ថៃ កា គូប សោប។ (៤:១-៥:២០)

វគី ប៉ូល រ៉ះ ឡឹង ឡាបៀប អ្វី កោប កាណុង ហី ក្រាន។ (៥:២១-៦:៩)

វគី ប៉ូល កាប ឡឹង សារ ប្រ្រះ អន់ កា មូត សៀ ប៉ាន់ដីប លូ យឿង តាកុះ។ (៦:១០-២០)

១ អាញ សិច ប៉ូល ឡាក់ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ គ្រិះ ញូន កា ពុត ប្រ្លឹះ បិកកាតយ័ អាញ ប៉ាហ្សឺ សត់ត្រា អា អន់ កា មូត ប៉ាសុន ប្រ្លឹះ ឡាក់ សៀ យីស៊ូ គ្រិះ អន់ ដាក់ ត្រង់ ឡាក់ អ្នែ ពីង មៀង អេភេសូ *។

២ អន់ ប្រ្លឹះ បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណុក សាវ៉ាក កា អន់ដីស។

សារ ប្រ្លឹះ អន់ សារ សាណុក សាវ៉ាក កា មូត សៀ

៣ ពី ពិន ប៉ានេ ប្រ្លឹះ បិកកាតយ័ ឡាក់ ពី យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន អ៊ែ អន់ សារ សាណុក សាវ៉ាក គ្រឹប នែវ កា ពិន តែង ប៉ាដាត ប៉ាលីង ពីង ប្លែង ញូន កា អ្នែ អន់ខូ លូ យីស៊ូ គ្រិះ។

៤ ប្រ្លឹះ រឿស ពិន ញូន កា យីស៊ូ អន់ទ្រូល ឡឹង តេះ ប្លែង បើ កើត ពៃ កេះ ភៀ អន់ ពិន ដាក់ ត្រង់ អូទី យច សារ ញ៉ា ហះ ង្គីរ អ៊ែ។ ញូន ប្រ្លឹះ បិច ចៃ កា ពិន

៥ បះ អ៊ែ រឿស អ្សក់ ពិន ឡឹង អន់ទ្រូល ពៃ កេះ អន់ ប្រ័ត គន អ៊ែ ញូន កា យីស៊ូ គ្រិះ ត្រត់ លូ ពុត បិច ម៉ះ អ៊ែ

៦ ភៀ អន់ ពិន ប៉ានេ ពុត ដាក់ កេង ខាក់ ម៉ះ អ៊ែ ឡាក់ អ៊ែ អន់ សារ ដាក់ កា ពិន តាដោះ ញូន កា គន ឡាក់ អ៊ែ បិច ចៃ។

៧ ញូន កា យីស៊ូ គ្រិះ អា ហង បះ ប្រ្លឹះ បិកកាតយ័ ហ្វាយ ពិន លូ ផាម យីស៊ូ លូ អូ អ្សក់ យ៉ូ សារ ពិន យច ត្រត់ ព្វយ ពុត ដាក់ កេង ខាក់ ម៉ះ អ៊ែ។

៨ ប្រ្លឹះ បិកកាតយ័ ដាក់ ពុត កា ពិន កាខាក់ យី អ៊ែ អន់ ពិន ទី ពុត ហ្សាំង សាឡាច់ គ្រឹប នែវ។

៩ អ៊ែ ប្រ័ត អន់ ពិន អូ ធិនកាន ឡាក់ អោន សាគីម ឡាក់ អ៊ែ យីត ឡឹង អន់ទ្រូល ពៃ ចឹង ប្រ័ត ញូន កា យីស៊ូ គ្រិះ។

១០ ប៉ាក់ ទីល ដាវ កាំឡត់ កេះ ប្រ្លឹះ ចឹង តាត់ អង់កេះ ធិនកាន អា យី ចឹង ប៉ាក់ ទី កាណាត ញ៉ា ឡាក់ អ្នែ ពីង ប្លែង លូ កាណាត ញ៉ា ឡាក់ អ្នែ ប៉ាក់ តេះ អន់ កា យីស៊ូ គ្រិះ ប្រ័ត ពី តាំងឡា។

១១ ញូន កា យីស៊ូ ពិន កា ទី ប៉ាដក់ ប៉ាជៀ ខង ប្រ្លឹះ បិកកាតយ័ រឿស អ្សក់ ពិន ឡឹង អន់ទ្រូល ពៃ កេះ តាម ធិនកាន ម៉ះ អ៊ែ ឡាក់ តាត់ អង់កេះ ទី សារ តាម ពុត អ៊ែ បិច

១២ ភៀ អន់ ញិន ឡាក់ ម៉ុង យីស៊ូ គ្រិះ អន់ទ្រូល ឡឹង ពូ ចឹង ប៉ានេ សារ អំវាញ អ៊ែ ម៉ះ អ៊ែ។

១៣ អន់ដីស កា និះទៅ ដេល ញូន កា យីស៊ូ ផះ អន់ដីស កាតាំង សារ តា ទីច យី សារ ដាក់ ឡាក់ អ៊ែ តង អន់ដីស ផះ អន់ដីស សៀ អ៊ែ ប្រ្លឹះ កា អន់

* ១:១ ១:១ ហ្វា ពូ ច្រាត់ លូ តី ម៉ោញ ចំលួន អូ ទី ពៀត «ឡាក់ អ្នែ ពីង មៀង អេភេសូ»។

ប៉ាងាត់ ប៉ាលីង ដាក់ កាខាក់ អន់ អ្នែ ពីង អន់ដីស ភ្នៀ ប្រឹក្ច ឡាក់ កា សាញ៉ា ចា
ណាំ។ ប៉ាងាត់ ប៉ាលីង អា ប្រ្លៈ សាញ៉ា ចឹង អន់ ឡឹង អន់ទ្រួល កេះ។

១៤ ប្រ្លៈ បិកកាតយ័ អន់ ប៉ាងាត់ ប៉ាលីង អា ភ្នៀ តាំប៉ាក់ អន់ ពិន អ្ន អន់តត់
ផា ពិន ចឹង ទី ប៉ាដក់ ប៉ាជៀ ប៉ាក់ អ៊ែ ហ្វាយ ប៉ាសុន អ៊ែ អន់ ដាក់ ទិ កេះ។ អ៊ែ
ប្រឹក្ច នីអៀ ភ្នៀ អន់ ពិន ប៉ានេ សារ អំរ៉ាញ អីញ ម៉ះ អ៊ែ។

សារ រត័ ប្លូល ម៉ន់ ឡោម ប្រ្លៈ អន់ កា ម្នត ម្យឺង អេភេសូ

១៥ ញន ខ អា ហង ផះ អាញ កាតាំង ពូ កាកាប ឡឹង សារ អន់ដីស សៀ យី
ស៊ូ ឡាក់ ពី តាំងឡា ពិន លូ សារ អន់ដីស បិច ចៃ កា ម្នត ប៉ាសុន ប្រ្លៈ ទិខ្ន

១៦ អាញ ប៉ានេ ប្រ្លៈ បិកកាតយ័ លើយ ញន កា អន់ដីស។ ផះ អាញ ម៉ន់
អើ ប្រ្លៈ អាញ កាចាំង កា អន់ដីស លើយ។

១៧ អន់ ប្រ្លៈ ម៉ះ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន យី ប្រ្លៈ ពី ឡាក់ ទី សារ អំរ៉ា
ញ អីញ អន់ អ៊ែ ប្រឹក្ច អន់ ពុត ពៀក អន់ដីស ហ្សាំង សាឡាច់ លូ អ្ន ហ្លង់ ម៉ាក់
អន់ដីស អន់ហ្គាល់ អ៊ែ ឡាក់។

១៨ អន់ អ៊ែ តាត់ តាតារ ពុត ពៀក អន់ដីស ម៉ាក់ អ្ន ហ្លង់ ឡឹង សារ ម៉ឹង ឡាក់
អ៊ែ អន់ កា អន់ដីស ផះ អ៊ែ រើស អ្សក់ អន់ដីស លូ អ្ន ហ្លង់ ឡឹង ប៉ាដក់ ប៉ាជៀ
កេង ខាក់ ឡាក់ អន់ដីស ចឹង ទី អន់ខ្ន លូ ប៉ាសុន អ៊ែ

១៩ លូ អន់ ហ្លង់ ណារ្ល ឡឹង សារ អំរ៉ាញ អីញ កេង ខាក់ ឡាក់ អ៊ែ តាំបាង
ណោះ អន់ ទី ខា សាំរ៉ាប់ កា ពិន ឡាក់ សៀ

២០ យី សារ អំរ៉ាញ អីញ ឡាក់ អ៊ែ តាំបាង អា ផះ អ៊ែ តាត់ អង់រីស សីត យីស៊ូ
គ្រិះ លូ អន់ អ្នែ តែង សាម៉ា អ៊ែ អ្នែ ពីង ប្លែង តោ។

២១ យីស៊ូ អ្នែ អំបាំង ប្រ្លៈ បឹត លូ បិយ ប្រ្លៈ ឡាក់ ទី អំរ៉ាញ អីញ ទិ
ណោះ។ អ៊ែ កា ទី អំរ៉ាញ អីញ កេង ខាក់ ក្វា ឡឹង កាណាត័ ញ៉ា។ គ្រឹប នែរ
ដេល អ្ន ត្រត់ ដឹង កា អ្នែ រ៉ប់ ដាវ អា អុះ យី ប៉ាក់ ដាវ តែង ម៉ាត់ ទៀ ដេល។

២២ ប្រ្លៈ បិកកាតយ័ ប្រឹក្ច អន់ គ្រឹប កាណាត័ ញ៉ា។ ទិណោះ អន់ អ្នែ កាន់តេះ
អំរ៉ាញ អីញ យីស៊ូ លូ អន់ យីស៊ូ ប្រឹក្ច ម៉ែត ណាំផា † ក្រុំ ហៀន សារ ប្រ្លៈ ទិខ្ន

២៣ ឡាក់ ឡាកោ អ៊ែ។ យីស៊ូ គ្រិះ អ្នែ រ៉ាំងហៃ ក្រុំ ហៀន សារ ប្រ្លៈ អ៊ែ កា
អ្នែ រ៉ាំងហៃ កាណាត័ ញ៉ា។ ទិណោះ។ †

២

សារ ប្រ្លៈ តង់ ញន កា អ៊ែ ដាក់ ពុត តាដោះ

† ១:២២ ១:២២ ម៉ែត ណាំផា ពៀត គុល «កល»។ † ១:២៣ ១:២៣ យីស៊ូ គ្រិះ អ្នែ រ៉ាំងហៃ ក្រុំ
ហៀន សារ ប្រ្លៈ អ៊ែ កា អ្នែ រ៉ាំងហៃ កាណាត័ ញ៉ា។ ទិណោះ។ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ យីស៊ូ គ្រិះ
អ្នែ ប៉ាញី កាណាត័ ក្រុំ ហៀន សារ ប្រ្លៈ អ៊ែ កា អ្នែ ប៉ាញី ទីប អង់កក់ តេះ ដេល។

១ ផ្ទះ ណោះ ពែ អន់ដីស កា តៅ ញាន កា ប្រ័ត័ យថ ចាបាប់ ប្រ័ះ លូ ប្រ័ត័ អូ ដាក់

២ ឡាក់ កា អន់ដីស ខុ ប្រ័ត័ ផ្ទះ អន់ទ្រួល។ ផ្ទះ ណោះ អន់ដីស អែ កោប គុន ប៉ាណូស អូ សៀ ប្រ័ះ យី ពូយ មែត ប្រ័ះ ប៊ីត ឡាក់ ទី អំវាញ អីញ អែ រ៉ាំងហៃ ពីង អង់កក់ តេះ អា យី ប៉ាដាត័ ប៉ាលីង ឡាក់ ប្រ័ត័ អន់ ពូ ប៉ាសាំង លូ ប្រ័ះ បិកកាតយ័ ទីល រ៉ប់ ដាវ អា។

៣ កាប៉ាច់ ពិន ទិខូ សើត ពែ ពិន ឡាក់ កា ពូ ដេល ពិន ប្រ័ត័ តាម ឡាកោ បិច យី ប្រ័ត័ អូ ដាក់ ពូយ ពុត បិច ពិន កា ប៉ាណូស ត្រត់ ទី សារ ប្រ័ះ អីក ឡឹង ពិន កើត ពែ កេះ ឡាក់ កា ពូ អន់ទៀត ដេល។

៤ ហះកា ប្រ័ះ បិកកាតយ័ ទី ពុត តាប៉ាប តាប៉ុន អៀង កាខាក់ ណោះ ញាន កា អែ បិច ចៃ កា ពិន តាឡាម

៥ យ័ះ ពិន តៅ ញាន កា សារ ពិន ប្រ័ត័ យថ កាតាម កា អែ ប្រ័ត័ អន់ ពិន ទី អាញ រ៉ុស អន់ខូ លូ យីស៊ូ គ្រិះ ដេល ប្រ័ះ តង់ អន់ដីស ញាន កា ពុត ដាក់ តាដោះ។

៦ ប្រ័ះ តាក់ អង់រ៉ុស សីត ពិន អន់ អែ អន់ខូ លូ យីស៊ូ គ្រិះ ពីង ប្លែង លូ អន់ ពិន រ៉ាំងហៃ រ៉ាំងខ្យា អន់ខូ លូ អែ ដេល

៧ ភៀ តាំបាង ពុត អែ ដាក់ កេង ខាក់ កា ប៉ាណូស គ្រឹប រ៉ាំងហាវ តែង ម៉ាត់ ទៀ អន់ អូ អន់តត់ ជា អែ បិច ចៃ កា ពិន ញាន កា យីស៊ូ គ្រិះ។

៨ ប្រ័ះ តង់ អន់ដីស ញាន កា ពុត ដាក់ តាដោះ លូ ញាន កា សារ អន់ដីស សៀ។ សារ ប្រ័ះ តង់ អា អូ ត្រត់ ឡាច់ ឡឹង អន់ដីស អុះ យី សារ ប្រ័ះ អន់ តាដោះ

៩ អូ ត្រត់ ញាន កា ប៉ាណូស ប្រ័ត័ ដាក់ ដេល ភៀ ជៃ អន់ បក់ ពៀ អ្នាត់ អេង

១០ ខង ប្រ័ះ ប្រ័ត័ អន់ ពិន កេះ ប៉ាណូស ណាវ ញាន កា យីស៊ូ គ្រិះ ភៀ អន់ ពិន ប្រ័ត័ សារ ដាក់ ឡាក់ អែ ទៀម ឡឹង អន់ទ្រួល កេះ។

សារ មុត សៀ យីស៊ូ កេះ ឡាក់ កា ឡាកោ ដឹង ម៉ោញ

១១ ទីល នីណោះ អាញ បិច រះ កា អន់ដីស ឡាក់ សុនសាត អន់ទៀត តែង ឡាកោ ប៉ាងឡៃ សុនសាត អ៊ីស្រាអែល ជា កា អន់ដីស «មុត អូ កាសិត អង់ការ» លូ កាប ជា ឡាកោ អន់ខៃ «មុត កាសិត អង់ការ»។ (សារ កាសិត អង់ការ អា ក្រានី កា សារ ប៉ាណូស ប្រ័ត័ ដោច)។

១២ អន់ដីស ត្រត់ កាចាំង ជា សើត ពែ អន់ដីស អែ ចាំងហាយុត ឡឹង យីស៊ូ គ្រិះ លូ អូ អូ ចឹង កេះ សុនសាត អ៊ីស្រាអែល លូ អូ ទី តិត តូ លូ សារ សាញ៉ា រែវ ពុត ឡាក់ ប្រ័ះ បិកកាតយ័ ទី សាញ៉ា ណោះ អុះ អន់ដីស អែ ពីង អង់កក់ តេះ អា អូ ទី សារ ម៉ឹង លូ អូ ទី ប្រ័ះ ដេល។

១៣ ផ្ទះ សើត ព្រៃ អន់ដីស អ្វី ចាំងហាយុត ឡើង ប្រ្លឹះ តាទីច ហាង ហះកា កិញអៀ អា អន់ដីស កា ម៉ុត អ្វី ក្បាម អ៊ែ កេះ ញាន កា ផាម យីស៊ូ គ្រិះ

១៤ ខង យីស៊ូ ហាង ឡាក់ ប្រ័ត អន់ ពិន អ្វី ត្រត់ លូ គូប អ៊ែ ប៉ាតុំ ទីប សុន សាត អ៊ីស្រាអែល ទីប សុនសាត អន់ទៀត អន់ កេះ ប៉ាសុន ដឹង ម៉ោញ ទីប អ៊ែ តាត់ អង់ហ៊្យង អ្នាត សារ អូ ណិស កា គូប ញាន កា សារ អ៊ែ តៅ រៀប ឡាក់ កា យីះ អ្នាត រ៉ាប៊ិង ឡាក់ កាន់ទីង ហះ អន់តិគី។

១៥ អ៊ែ តាត់ អង់ហ៊្យង អ្នាត ចាបាប់ សុនសាត អ៊ីស្រាអែល ឡាក់ ប្រៀ លូ ទីប ប្រ័ត សារ អន់ទៀតៗ អៀង នែវ ភៀ ប៉ាតុំ ទីប សុនសាត អ៊ីស្រាអែល ទីប សុនសាត អន់ទៀត អន់ កេះ ប៉ាណូស ណារ ដឹង ម៉ោញ អ្វី អន់ខូ លូ អ៊ែ លូ ប្រ័ត អន់ អន់ខែ អ្វី ត្រត់ លូ គូប។

១៦ ញាន កា អ៊ែ តៅ ពឹង អ៊ឹង គឹង អ៊ែ កា រះកេះ ប៉ារម ទីប សុនសាត អ៊ីស្រា អែល ទីប សុនសាត អន់ទៀត អន់ ត្រត់ លូ ប្រ្លឹះ បិកកាតយី ឡាក់ កា ឡាកោ ដឹង ម៉ោញ ទីប តាត់ អង់ហ៊្យង អ្នាត សារ អូ ណិស កា គូប សោប។

១៧ អ៊ែ ពិះ រះ សារ ដាក់ កាប ឡើង សារ អ្វី ត្រត់ លូ គូប កា អន់ដីស ឡាក់ អ្វី ប៉ាត់ ចាំងហាយុត លូ រះ កា បក់ អ្វី ក្បាម ដេល។

១៨ ញាន កា អ៊ែ ហាង បះ ញិន ឡាក់ សុនសាត អ៊ីស្រាអែល លូ អន់ដីស ឡាក់ សុនសាត អន់ទៀត ទី ទ្រង ម៉ុត ប៉ាត់ ប្រ្លឹះ ឡាក់ ពី ពិន ទិខូ ញាន កា ប៉ាងាត់ ប៉ា លឹង ប្រ្លឹះ ដឹង ម៉ោញ អ្វី កាណាង ពុត ពិន ទិខូ។

១៩ ទីល នីណោះ អន់ដីស អូ ត្រត់ សុនសាត អន់ទៀត លើ កា មូត អំហ៊ុយ ឡើង ប៉ាថេត អន់ទៀត អុះ យី អន់ដីស សុនសាត ដឹង ម៉ោញ អន់ខូ លូ មូត ប៉ា សុន ប្រ្លឹះ អន់ដីស កា កាំឡាំង ហី ក្រាន ប្រ្លឹះ បិកកាតយី ដេល។

២០ អន់ដីស រៀប ឡាក់ កា អំហ្គោ ប្រ្លឹះ អ្យក់ តត់ ប្រ័ត ហី យី ប្រ័ត ពឹង មូត រះ ប៉ាតាង យីស៊ូ លូ មូត រ៉ាតិយ ប្រ្លឹះ ឡាក់ អំហ្គោ តិសៗ លូ ពឹង យីស៊ូ ឡាក់ អំហ្គោ សាំខាន់ ឡើង ព្ន។

២១ យីស៊ូ អា ហាង ប្រ័ត អន់ អំហ្គោ ទិណោះ តិក ទូម អន់ខូ លូ គូប តុត កាចាប់ លូ ប្រ័ត អន់ ហី ណោះ ហើង តិស ៗ កេះ រោង រ៉ាម៉ះ សាំរ៉ាប់ ប្រ្លឹះ បិកកាតយី។

២២ អន់ដីស កា និះទៅ ដេល ញាន កា អន់ខូ លូ យីស៊ូ អ៊ែ ប៉ាតុំ អន់ដីស ប្រ័ត អន់ កើត ហី ប្រ្លឹះ ញាន កា ប៉ាងាត់ ប៉ាលឹង ប្រ្លឹះ។

៣

សារ រត់ ប៉ូល រះ អន់ ពូ ហ្លង់ ឡើង ផិនកាន អោន សាគីម ម៉ះ ប្រ្លឹះ

១ ខ ណោះ ហាង បះ អាញ ឡាក់ ត្រត់ ខុក ញាន កា យីស៊ូ គ្រិះ ភៀ អន់ ទី ខា ទីល អុះ មី សុនសាត អន់ទៀត អាញ ម៉ន់ ឡោម ប្រ្លឹះ សាំរ៉ាប់ អន់ដីស។

២ យី អែ អន់ដីស ទី កាតាំង ដេល តាម ហៃ ពូ រ៉ះ ឡឹង សារ ឡាក់ ប្រ្លឹះ បិក កាតយ័ មប អន់ អាញ ប្រ័ត័ ងារ រ៉ះ ឡឹង ពុត ដាក់ ម៉ះ អែ ភៀ ទី ខា សាំរ៉ាប់ កា អន់ដីស។

៣ ប្រ្លឹះ តាំបាង អន់ អាញ អ្ន ធិនកាន អែ អោន សាតិម ពៃ ឡាក់ កា អាញ ប្រាត់ រ៉ះ អ្នះៗ កា អន់ដីស តែង អំបាំង អា ហង។

៤ ផះ អន់ដីស អាន សត់ត្រា អា ណោះ អន់ដីស ចឹង អ្ន អន់តត់ ជា អាញ ហ្ល ង់ ចាបះ ឡឹង ធិនកាន អោន សាតិម ម៉ះ យីស៊ូ គ្រិះ ហង។

៥ ផះ រាំងហារ ពូ សើត ពៃ ប្រ្លឹះ អ្ន ទី តាំបាង អន់ ពូ អ្ន ធិនកាន អា ឡាក់ កា អែ តាំបាង ពីង មូត បក់ រ៉ះ ប៉ាតាង យីស៊ូ លូ ពីង មូត វ៉ាគីយ ប្រ្លឹះ អន់ អន់ខៃ អ្ន ញន កា ប៉ាងាត់ ប៉ាលឹង ប្រ្លឹះ ឡាក់ កា រ៉ាប់ ដាវ អា អុះ។

៦ ធិនកាន អោន សាតិម អា យី នីអៀះ ញន កា សារ ដាក់ ឡឹង យីស៊ូ បះ សុន សាត អន់ទៀត ចឹង ទី ប៉ាដក់ ប៉ាជៀ អន់ខូ លូ សុនសាត អ៊ីស្រាអែល ដេល សុ នសាត អន់ទៀត លូ សុនសាត អ៊ីស្រាអែល ចឹង ប៉ាតុំ គូប ពៀប ឡាក់ កា កេះ ឡាកោ ដឹង ម៉ោញ។ សុនសាត អន់ទៀត កា ចឹង ទី សារ ឡាក់ ប្រ្លឹះ សាញ៉ា ចឹង អន់ អន់ខូ លូ សុនសាត អ៊ីស្រាអែល ញន កា យីស៊ូ គ្រិះ ដេល។

៧ ប្រ្លឹះ ប្រើ អាញ ប្រ័ត័ ងារ រ៉ះ សារ ដាក់ ឡឹង យីស៊ូ អា ញន អែ ដាក់ ពុត កា អាញ ត្រត់ ពូយ សារ អំរ៉ាញ អីញ ឡាក់ កេង ខាក់ ម៉ះ អែ។

៨ យីះ អាញ ចិ ឡឹង ពូ កាណាង មូត ប៉ាសុន ប្រ្លឹះ កាតាម កា ប្រ្លឹះ បិក កាតយ័ ដាក់ ពុត កា អាញ ភៀ អន់ អាញ ចាក រ៉ះ សារ ដាក់ កា សុនសាត អន់ ទៀត យី រ៉ះ ឡឹង សារ យីស៊ូ គ្រិះ ឡាក់ ដាក់ កាខាក់ ក្វា ឡឹង ប៉ាណូស អ្ន ហ្ល ង់។

៩ អែ កា អន់ អាញ រ៉ះ កា ប៉ាណូស ទិខូ អន់ ហ្លង់ ឡឹង ធិនកាន ឡាក់ អែ អោន សាតិម ឡឹង ទញ ពៃ កេះ អែ ឡាក់ ប្រ្លឹះ បាំងកើត កាណាត់ ញ៉ាៗ គ្រីប នែវ។

១០ ប្រ្លឹះ ប្រ័ត័ នីអៀ ភៀ អន់ មូត បិយ ប្រ្លឹះ ឡាក់ ទី អំរ៉ាញ អីញ អ្ន ពីង ប្លែង តោ កា អន់ហ្គាល់ សារ ហ្សាំង សាឡាច់ ម៉ះ ប្រ្លឹះ គ្រីប នែវ ញន កា ក្រំ ហៀន សារ ប្រ្លឹះ។

១១ សារ អា ត្រត់ ពូយ ធិនកាន ឡាក់ អែ យីត ឡឹង សើត ពៃ កេះ អែ ប្រ័ត័ តាត់ អង់កេះ ញន កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

១២ ញន កា អ្ន អន់ខូ លូ អែ លូ ញន កា សៀ អែ ពិន កា ទី ពុត ខិន លូ ទី ទ្រង ម៉ុត ឡាក់ ក្សាម ប្រ្លឹះ បិកកាតយ័ ទីប អ្ន អ្នក។

១៣ ទិល នីណោះ អន់ដីស ជៃ ហ្សឹក ហង កា សារ អាញ ថុក ឡាក់បាក ខង សារ ថុក ឡាក់បាក អា ទី ខា កា អន់ដីស យី អន់ដីស ត្រត់ តិស ម៉ះ ឡុក។

សារ រក្ខ ប៉ូល ម៉ន់ ឡោម ប្រ្លឹះ អន់ ពូ ហ្លង់ ឡឺង សារ បិច ចៃ ម៉ះ ប្រ្លឹះ

១៤ ខ អា ហង់ បះ អាញ ជន តាកុល ម៉ន់ ឡោម ប្រ្លឹះ ឡាក់ ពី ពិន។

១៥ អើ ឡាក់ រក្ខ បិក គ្រឹប ផ្លង់ រ៉ាច់ ទីប ពីង ប្លែង ទីប ប៉ាក់ តេះ។

១៦ អន់ ប្រ្លឹះ តាប៉ាប តាប៉ុន ប្រ័ត អន់ ពុត ពៀក អន់ដីស ទី សាង់ ខាក់ ញន កា ប៉ាងាត ប៉ាលីង ប្រ្លឹះ ត្រត់ ពូយ សារ អំរ៉ាញ អីញ កេង ខាក់ ម៉ះ អើ។

១៧ អន់ យីស៊ូ គ្រិះ អៃ កាណុង ពុត អន់ដីស ញន កា សារ សៀ លូ អន់ អន់ ដីស អៃ កាចាប់ ញន កា សារ បិច ចៃ ម៉ះ អើ ពៀប ឡាក់ កា តើម អ៊ឹង អៃ កា ចាប់ ញន កា រ៉ាយៈ តោត ជ្រុ ដេល។

១៨ អន់ ប្រ្លឹះ អន់ អន់ដីស អ៊ូ ហ្លង់ អន់ខូ លូ មូត ប៉ាសុន ប្រ្លឹះ ទិខូ ឡឺង សារ ប្រ្លឹះ បិច ចៃ ណោះ តីស អំរ៉ាត់ ចំ ចាំងហិត ប៉ុប ចំ លូ ជ្រុ ប៉ុប ចំ

១៩ លូ អន់ អន់ដីស អ៊ូ អន់ហ្គាល់ ពុត បិច ចៃ កេង ខាក់ ម៉ះ យីស៊ូ គ្រិះ ឡាក់ ដាក់ ក្វា ឡឺង ប៉ាណូស យីត ភៀ អន់ អន់ដីស ប៉ាញ ដឹង សារ ដាក់ ត្រង់ កាខាក់ ម៉ះ ប្រ្លឹះ។

២០ ប្រ្លឹះ បិកកាតយ័ អ៊ូ ប្រ័ត ញ៉ាៗ ទិណោះ ក្វា ឡឺង សារ ពិន ប៉រ លូ ក្វា ឡឺង សារ ពិន យីត ញន កា សារ អំរ៉ាញ អីញ ម៉ះ អើ ឡាក់ ប្រ័ត ដារ ពីង ពិន ទិខូ។

២១ ប៉ានេ សារ អំរ៉ាញ អីញ ម៉ះ ប្រ្លឹះ កាណុង ក្រំ ហៀន សារ ប្រ្លឹះ ញន យី ស៊ូ គ្រិះ អន់ គ្រឹប រ៉ាងហារ លើយ អាមេន។

៤

សារ មូត សៀ កេះ ឡាក់ កា ឡាកោ ដឹង ម៉ោញ

១ ទីល នីណោះ អាញ ឡាក់ ត្រត់ ខុក ញន កា សៀ យីស៊ូ ឡាក់ តាំងឡា ពិន អាញ ប៉រ អន់តត់ ប៉ាតោ អន់ អន់ដីស អៃ កោប អន់ យី លូ សារ ប្រ្លឹះ បិកកាតយ័ រើស ណោះ ហង់ ពី។

២ ហត់ ប៉ាន់ចិ ពុត អន់ ទី ពុត ដាក់ ពុត ឡាអត់ លូ អត់ សាំរ៉ាញ កា គូប សោប សីត ឡាក់ ញន កា សារ បិច ចៃ

៣ លូ ខំ រ៉ាងហៃ សារ វែរ ពុត លូ គូប សោប ឡាក់ ពីៈ ឡឺង ប៉ាងាត ប៉ាលីង ប្រ្លឹះ លូ អន់ អៃ ត្រត់ លូ គូប សោប អន់ ដាក់ៗ។

៤ មូត សៀ យីស៊ូ ពៀប ឡាក់ កា ឡាកោ ដឹង ម៉ោញ ប៉ាងាត ប៉ាលីង ប្រ្លឹះ កា ដឹង ម៉ោញ ឡាក់ កា ប្រ្លឹះ រើស អ្សក់ អន់ដីស អន់ ទី សារ ម៉ឹង ដឹង ម៉ោញ ណោះ ដេល។

៥ ពិន ទី ពី តាំងឡា ដឹង ម៉ោញ សារ សៀ ដឹង ម៉ោញ សារ ប៉ាំងហុំ ទៀក ដឹង ម៉ោញ។

៦ ទី ប្រ្រឹះ ដឹង ម៉ោញ ឡាក់ ពី ប៉ាណូស ទិខ្ច អើ រ៉ាំងហៃ ប៉ាណូស ទិខ្ច អើ ប្រ្រឹក ងារ ពីង ប៉ាណូស ទិខ្ច លូ អ្នែ ពីង ប៉ាណូស ទិខ្ច។

៧ ហះកា អើ អន់ ពិន ម៉ោញ ដូរ ៗ អ្ន ប្រ្រឹក ងារ តាងៗ តាម យីស៊ូ គ្រិះ អន់ កា ពិន។

៨ ខ អា ហង បះ ពូ ប្រាត់ រិះ ផាះ

«ផះ អើ ហារ ពីង ចារ ចាំងហឹក អើ អ្សក់ មូត តាមីរ ឡាក់ អើ រ៉ូប ពៃ ប្រើ ចាក ពួយ កេះណោះ អើ អន់ កាណាតី កា ប៉ាណូស»។*

៩ សារ ឡាក់ កាប ផា «អើ ហារ» ណោះ ទី ណី នីចម៍ ? យី ទី ណី ផា ផះ អន់ ទ្រួល ពៃ យីស៊ូ ដីរ ពីង អង់កក់ តេះ អា កេះ ។

១០ បក់ ដីរ ពីង អង់កក់ តេះ ណោះ យី អើ ទៅ ណោះ ហង ឡាក់ ហារ អំបាំង ប្លែង តោ ភៀ រ៉ាំងហៃ កាណាតី ញ៉ាៗ ទិណោះ។

១១ អើ ហង ប្រ្រឹក អន់ បក់ អន់ដា កេះ មូត រិះ ប៉ាតាង អើ បក់ អន់ដា កេះ រ៉ាគីយ ប្រ្រឹះ បក់ អន់ដា កេះ មូត ចាក រិះ សារ ដាក់ ឡឹង អើ បក់ អន់ដា កេះ ម៉ែត រ៉ាំងហៃ ក្រុំ ហៀន សារ ប្រ្រឹះ លូ ណែយូ បាំងហៀន ពូ

១២ ភៀ ប៉ាណាំ មូត ប៉ាសុន ប្រ្រឹះ អ្ន ប្រ្រឹក ងារ កា ប្រ្រឹះ លូ ប្រ្រឹក អន់ ឡាកោ យី ស៊ូ គ្រិះ ៖ ហឹង ដាក់

១៣ លើយ ទីល ពិន ទិខ្ច រែវ គូប សោប ញួន កា ទី សារ សៀ ដឹង ម៉ោញ លូ អន់ ហ្គាល់ គន ប្រ្រឹះ បិកកាតយី លូ កើត ប៉ាណូស ឡាក់ សៀ ដាក់ ខាក់ លើយ ទីល ពិន កើត ដាក់ សាម៉េ លូ យីស៊ូ គ្រិះ

១៤ ភៀ ជែ អន់ ពិន អ្នែ ឡាក់ កា គន សាស្វា អូ ហ្គង់ សារ ណោះ អុះ ឡាក់ ចឹង សៀ សារ ពូ បាំងហៀន កាប ពូង កាប ប៉ាងល់ ពៀប ឡាក់ កា ខ្យាល ប៊ី ដីរ ប៊ី ហារ ណោះ ណារ៉ូ ពិន កា អូ សៀ សារ មូត បក់ កាប ប៉ាញ៉ា ប្លាថ កេង ដេល។

១៥ ហះកា ពិន ត្រត់ កាប សារ តាទីច ញួន កា ពុត បិច ថៃ ពិន ត្រត់ កើត ហឹង ដាក់ គ្រឹប នែវ ភៀ កេះ ឡាក់ កា យីស៊ូ គ្រិះ ឡាក់ កល់ ពិន។

១៦ អើ ហង ឡាក់ ប្រ្រឹក អន់ ឡាកោ ទិណោះ ប៉ាតុំ គូប លូ ប៉ាតីត គូប តុត កាចាប ញួន កា ទី ប៉ាឡាក់ កាន់តឹង ទិណោះ។ ដុង តី ទិណោះ កា តង់ ប្រ្រឹក ងារ កាណុង ឡាកោ តាម ងារ មិះ អន់ខែ ម៉ោញៗ ភៀ អន់ ឡាកោ ណោះ កើត ហឹង ដាក់ ញួន កា សារ បិច ថៃ។

* ៤:៨ ៤:៨ សារ អា ឡាច ឡឹង ផាប អញស៊ែ ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ៦៨:១៨។ † ៤:៩ ៤:៩ ដីរ ពីង អង់កក់ តេះ អា កេះ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ដីរ អ្នែ កាន់តេះ អង់កក់ តេះ អា។ បក់ អន់ដា យីត ផា យីស៊ូ ដីរ អ្នែ ប៉ាក់ ស្រុក ប៉ាទ្រូ បាបិល។ ‡ ៤:១២ ៤:១២ ឡាកោ យីស៊ូ គ្រិះ អើ កាប ប៉ាន់ដីប ឡឹង ក្រុំ ហៀន សារ ប្រ្រឹះ។ បរ ហៃ ៤:៤។

សារ អ្វី កោប គុន ប៉ាណូស កើត ណាវ

១៧ ទិល នីណោះ អាញ រ៉ះ តាទីច កា អន់ដីស ញន អំរ៉ាញ យីស៊ូ ឡាក់ ពី តាំង ឡា ពិន ផា ដៃ អ្វី កោប គុន សុនសាត អន់ទៀត អូ សៀ ប្រ្លឹះ ខង អន់ខែ យីត ឡឹង សារ អូ ទី ខា។

១៨ អន់ខែ អូ ហ្លង់ សារ ញ៉ា អុះ អន់ខែ អូ ទី អាញ រីស ឡាក់ ប្រ្លឹះ បិកកា តយី អន់ ណោះ អុះ ខង អន់ខែ អូ អូ សារ ប្រ្លឹះ ញន អន់ខែ កាង កល់ តា ឡាម។

១៩ អន់ខែ អូ អន់ហ្គាល់ សារ យច សារ ត្រត់ លូ អន់ខែ ទីមវើរ ឡាកោ អន់ ប្រ្លឹក សារ អិក ប៊ីត អូ ដាក់ គ្រឹប នែវ តាម ពុត ខ្លាម។

២០ ហះកា កាប៉ាច់ អន់ដីស ផះ ពូ ប៉ាងហៀន អន់ដីស ឡឹង សារ យី ស៊ូ គ្រិះ ពូ អូ ប្រើ ប្រ្លឹក នីណោះ អុះ។

២១ អន់ដីស កាតាំង ពូ រ៉ះ ឡឹង សារ យីស៊ូ លូ ហៀន ឡឹង អើ ត្រត់ ពូយ សារ តាទីច ឡាក់ ឡាច់ ឡឹង អើ ហង

២២ យី អន់ដីស ត្រត់ អ្នាត ពុត សាន់ដាប់ ខង ពុត សាន់ដាប់ ប៊ីត អិក កាខា ក់ ទីប ប៉ាងល់ ឡាកោ ញន កា សារ ខ្លាម។

២៣ ត្រត់ អន់ ប្រ្លឹះ បិកកាតយី ប្រ្លឹក អន់ ពុត ពៀក អន់ដីស កើត ណាវ

២៤ លូ ត្រត់ កេះ ប៉ាណូស ណាវ ឡាក់ ប្រ្លឹះ ប៉ាងកើត អន់ ដាក់ ត្រង់ តាទីច អន់ ឡាក់ កា អើ។

២៥ ទិល នីណោះ អន់ដីស ដៃ កាប ពូង ហង ត្រត់ កាប ដឹង សារ ញ៉ា ឡាក់ តាទីច លូ អុះ មី អន់ទៀតៗ ខង ពិន ទិខ្លូ ពៀប ឡាក់ កា ជុង តី ពីង ឡាកោ ដឹង ម៉ោញ។

២៦ ផា អន់ដីស អីក ត្រត់ ឡាវាំង ដៃ ប្រ្លឹក សារ យច ដៃ លូ ដៃ អីក ទុញ ទិល ដាវ ម៉ុត ដេល។

២៧ ដៃ អន់ ប្រ្លឹះ ប៊ីត សាតាំង ទី ទ្រង ឡាក់ ប៉ាងល់ អន់ដីស។

២៨ បក់ ចំ ឃើយ អន់តុង ត្រត់ អ្នាត ពិ ដៃ អន់តុង ណាវ ហង យី ត្រត់ ខំ ប្រ្លឹក ង៉ាវ លូ សាង ឡាកោ អើ ទៅ ញន កា ពុត ដាក់ ត្រង់ ភៀ អន់ ទី កាណាត ម៉ាត់ តង បក់ ចំ ឡាក់ អូ ទី ឡាក់។

២៩ ដៃ អន់ ទី ប៉ានីរ អូ ដាក់ ឡាច់ ឡឹង ពីរ អន់ដីស ត្រត់ កាកាប ដឹង សារ ញ៉ា ឡាក់ ដាក់ៗ ភៀ តង ពូ អន់ទៀត អន់ សៀ ហើង ខាក់ ពូយ សារ ពូ តងកាន ម៉ាត់ អន់ សារ សាណុក សាវ៉ាក កា មូត បក់ សាំយ៉ាង ណោះ ដេល។

៣០ ដៃ ប្រ្លឹក អន់ ប៉ាងាត់ ប៉ាលឹង ដាក់ កាខាក់ ម៉ះ ប្រ្លឹះ អុក ពុត ខង ប្រ្លឹះ អន់ ប៉ាងាត់ ប៉ាលឹង អើ អ្វី ពីង អន់ដីស ភៀ ប្រ្លឹក សាញ៉ា ចាណាំ លូ គម អន់ ដីស សាំរ៉ាប់ ប៉ាត់ ដាវ អើ ចឹង ហ្វាយ ពិន ទៀ។

៣១ ហត់ អន់ដឺស អ្នកត ពុត អូ ដាក់ ពុត តុ ហាល់ ពុត អីក សារ តាប៉ូញ តាប៉ាក់ សារ ត័ ជាម៉ាត លូ សារ អូ ដាក់ ត្រីប នែរ អន់ ឡាច់ ឡឺង អន់ដឺស ពី។

៣២ ត្រត់ ទី ពុត ដាក់ កា កាំឡាំង លូ អូ តាប៉ាប តាប៉ុន កា គូប សោប សីត ឡាំ ទីប អូ អ្យក់ យ៉ូ សារ គូប សោប ប្រ័តី យច ឡាក់ កា ប្រ័ៈ បិកកាតយ័ អូ អ្យក់ យ៉ូ សារ អន់ដឺស យច ញុន កា យីស៊ូ គ្រិះ។

៥

សារ អ្នែ កោប គុន ប៉ាណូស ឡាក់ ទី តាតារ

១ ទីល នីណោះ ហត់ អន់ដឺស ប្រ័តី ពូយ ប្រ័ៈ បិកកាតយ័ ខង អន់ដឺស ឡាក់ គុន អើ បិច ចៃ។

២ ហត់ អ្នែ កោប អន់ ទី ពុត បិច ចៃ ឡាក់ កា យីស៊ូ គ្រិះ បិច ចៃ កា ពិន ទីប អើ ចៃ តៅ ប៉ាតាង ពិន ឡាក់ កា កាណាតី ពុះ វ៉ាម៉ះ ប្រ័ៈ ឡាក់ ត្រត់ ពុត ប្រ័ៈ។

៣ ដៃ អន់ ទី ដៃ សារ វ៉ាលង កល់ សារ ប្រ័តី លូ កាម៉ាកី លូ អង់កាន់ លូ សារ ខ្វាម កាណុង កាំឡាំង អន់ដឺស ណោះ ខង សារ ទិណោះ អូ យី លូ ប៉ា សុន ប្រ័ៈ អុះ។

៤ ដៃ កាប វ៉ាឡោះ ដៃ កាប ឡាក់ កា ប៉ាណូស អន់ទ្រុយ លូ ដៃ កាប ប៉ាលោ រល់ សារ ញ៉ា ឡាក់ ត្រត់ តាយូស ខង សារ ទិណោះ អូ យី អុះ។ ហះកា ត្រត់ កាប ប៉ានេ ប្រ័ៈ ឡុត

៥ ខង អន់ដឺស អូ អន់តត់ កេះ ជា ប៉ាណូស បក់ វ៉ាលង កល់ បក់ ប្រ័តី លូ កា ម៉ាកី លូ អង់កាន់ លូ បក់ ទី ពុត ខ្វាម ប៉ាណូស នែរ ណោះ អូ ទី ប៉ាដក់ ប៉ាជៀ អុះ ប៉ាត់ ប្រ័ៈ បិកកាតយ័ វ៉ាងហៃ វ៉ាងខ្សា អន់ខូ លូ យីស៊ូ គ្រិះ ខង បក់ ខ្វាម បិច កា វ៉ាស អំប៉ាស ពៀប ឡាក់ កា អើ កាដាប សាំប័ៈ ហ៊ិប ប្រ័ៈ បីត ហង។

៦ ដៃ អន់ បក់ ពៀ ពីៈ ប៉ាងល់ អន់ដឺស ញុន កា ប៉ានីរ ពូ កាប អូ ទី ខា ណោះ ខង សារ ទិណោះ ហង ប្រ័តី អន់ ប្រ័ៈ បិកកាតយ័ អីក កា បក់ ប៉ា សាំង លូ អើ។

៧ ទីល នីណោះ ដៃ វ៉ាពង ប្រ័តី គូប លូ អន់ខែ ណោះ។

៨ សើត ពៃ អន់ដឺស កា អ្នែ កាណុង សារ ម៉ាម៉ាំង ដេល ហះកា កិញអៀ អា អន់ដឺស តាតារ កេះ ញុន កា យីស៊ូ ឡាក់ ពី តាំងឡា ពិន។ ទីល នីណោះ ហត់ អ្នែ កោប គុន ប៉ាណូស ឡាក់ ទី តាតារ ពី

៩ ខង សារ តាតារ ប្រ័តី អន់ ទី សារ ដាក់ ត្រង់ លូ សារ តាទីច ត្រីប នែរ។

១០ ហត់ អន់ដឺស យីត ចាជ្រែប ហៃ សារ ញ៉ា ឡាក់ ត្រត់ ពុត ពី តាំងឡា ពិន។

១១ ដៃម៉ត ប្រើគំ ងារ ញ៉ា ឡាក់ អូ ទី ខា អន់ខូ លូ ពូ ឡាក់ ងារ កើត ឡាច់ ឡឹង សារ ម៉ាម៉ាង ណោះ សិន ដាក់ ត្រក់ កាប កា ពូ*។

១២ ទិ សារ ញ៉ា ឡាក់ ពូ ប្រើគំ អន់តុង អូ អន់ ពូ អូ ណោះ ផា ពិន ក្រាន់ កា រ៉ះ ឡឹង សារណោះ ពិន កា តាយូស ខាក់ កេះ។

១៣ ហះកា ផា ទី តាតារ ក្លាក់ ពីង ចារ ពូ ប្រើគំ សារ ទិណោះ សារ ទិណោះ ចឹង តាបាង អន់ ពូ ប៉ប័ ឡុត

១៤ ខង តាតារ ហង តាំបាង អន់ ពូ ប៉ប័ សារ ទិណោះ។ ខ ណោះ ហង បះ ពូ កាប ផាះ

«អី បក់ តែប ហ្គាក់ ហត់ សាទីរ ឡុត
អី បក់ តៅ ហត់ រ៉ុស សីត ពិ
ណោះ យីស៊ូ គ្រិះ ចឹង តាតារ ក្លាក់ ពីង អីស»។

១៥ ទីល នីណោះ ហត់ ឡាវ៉ាង កាខាក់ ឡឹង ឡាបៀប អន់ដីស អ្នែ កោប ដៃ ប្រើគំ ឡាក់ កា ប៉ាណូស អូ ហ្គង់ សារ យី ត្រក់ ប្រើគំ ឡាក់ កា ប៉ាណូស ហ្សាំង សាឡាច់។

១៦ ត្រក់ អ្សក់ រ៉ប ងារ អា ប្រើគំ ងារ ឡាក់ ទី ខា ខង វ៉ាងហារ អា អិក ខាក់។

១៧ ទីល នីណោះ ដៃ ប្រើគំ ឡាក់ កា ប៉ាណូស អូ ហ្គង់ សារ ហះកា ត្រក់ ខំ យីត អន់ ហ្គង់ ឡឹង សារ ប្រើ បិកកាតយ័ បុិច។

១៨ ដៃ ប៉ាញីល តាពៃ ខង តាពៃ ប្រើគំ អន់ អន់ដីស ប្រើគំ សារ បឹត អិក ហះ កា ត្រក់ អន់ ប៉ាដាត ប៉ាលីង ប្រើ ម៉ុត ប៉ាណាំ ពុត ពៀក អន់ដីស។

១៩ ហត់ អ្សក់ អញស៊ែ ប៉ានេ ប្រើ កៀ កាកាប ដាក់ ប៉ានីរ ពីរ កាង លូ គូប សោប ទីប ចាដៃ អញស៊ែ ទិ ពុត ទិ ពៀក ហោក រ៉ត់ កា យីស៊ូ ឡាក់ តាំងឡា ពិន។

២០ ត្រក់ ហោក រ៉ត់ កា ប្រើ បិកកាតយ័ ឡាក់ ពី រ៉ប ងារ ញុន កា គ្រឹប សារ អ៊ែ ប្រើគំ លូ ញុន កា យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន។

២១ អន់ដីស ត្រក់ អ្សល កូត កា រ៉ុប គូប សោប សីត ឡាំ ដេល ខង អន់ដីស អ្សល កូត អ្សត កា យីស៊ូ គ្រិះ កេះ។

សារ អ្នែ ក្លោ លូ កាម៉ាញ

២២ អី មុត អង់កាន់ ឡាក់ ទី ក្លោ អន់ដីស ត្រក់ អ្សល កូត ប្រើគំ ពូយ ក្លោ ឡាក់ កា អន់ដីស អ្សល កូត ប្រើគំ ពូយ យីស៊ូ ឡាក់ ពី តាំងឡា ពិន ដេល

* ៥:១១ ៥:១១ សិន ដាក់ ត្រក់ កាប កា ពូ ពិន ព្រៃ នីអៀ កា ត្រក់ ដេលះ សិន ដាក់ រ៉ះ អន់ ពូ អូ ទិខូ ។

២៣ ខង ក្លោ ឡាក់ ម៉ែត ណាំផា † កាម៉ាញ ឡាក់ កា យីស៊ូ គ្រិះ ប្រឹក្ច ម៉ែត ណាំ ផា ក្រុំ ហៀន សារ ប្រ្លឹះ ដេល យី យីស៊ូ គ្រិះ ហង ឡាក់ តង ក្រុំ ហៀន សារ ប្រ្លឹះ ឡាក់ ឡាកោ អែរ។

២៤ ក្រុំ ហៀន សារ ប្រ្លឹះ អ៊ុល កូត ប្រឹក្ច ព្វយ យីស៊ូ គ្រិះ នីចម៍ មូត អង់កាន់ កា ត្រត់ អ៊ុល កូត ប្រឹក្ច ព្វយ ក្លោ ពៀ ក្លោ អែរ គ្រិប សារ នីណោះ ដេល។

២៥ កាប៉ាច់ មូត កាម៉ាក់ បក់ ទី កាម៉ាញ ហត់ បិច កា កាម៉ាញ ឡាក់ កា យីស៊ូ គ្រិះ បិច កា ក្រុំ ហៀន សារ ប្រ្លឹះ ដេល អែរ មប ឡាកោ តៅ ប៉ាតាង អន់ខៃ

២៦ ភ្លើ ប្រឹក្ច អន់ អន់ខៃ ដាក់ សាំរ៉ាប់ កា ប្រ្លឹះ ញន កា បាំងហុំ អន់ខៃ លូ រះ ប៉ានីរ ប្រ្លឹះ កា អន់ខៃ

២៧ ភ្លើ ប៉ាណាំ ក្រុំ ហៀន សារ ប្រ្លឹះ ពីះ ប៉ាត់ អែរ ពៀប ឡាក់ កា អង់កាន់ ដាក់ ឡាយ៉ាម៍ ខាក់ អូ ទី តាំងហាល អេះ អោម អូ ទី ហ្វោ ម៉ុះ ម៉ាត់ លូ អូ ទី បឹត អ៊ិក ហះ ចំ អុះ យី ក្រុំ ដាក់ សាំរ៉ាប់ កា ប្រ្លឹះ អូ ទី យច សារ ញ៉ា អុះ។

២៨ ក្លោ ត្រត់ បិច កា កាម៉ាញ ឡាក់ កា សារ អា ដេល យី ឡាក់ កា បិច កា ឡាកោ អែរ ទៅ។ ពៀ បិច កា កាម៉ាញ បក់ ណោះ កា បិច កា ឡាកោ អែរ ទៅ ហង។

២៩ អូ យើយ ទី បក់ ពៀ អូ ណិស កា ឡាកោ ទៅ អុះ យី ទី ដឹង ពូ រាំងហៃ សិម ឡាកោ អន់ ដាក់ ប៉ាឡឹង ឡាក់ កា យីស៊ូ គ្រិះ រាំងហៃ សិម ក្រុំ ហៀន សារ ប្រ្លឹះ អន់ ដាក់ ប៉ាឡឹង ដេល

៣០ ខង ពិន ទិឌ ឡាក់ កា ដុង តី ពីង ឡាកោ អែរ

៣១ ឡាក់ កា ទី ច្រាត់ រះ ផា «ខ អា ហង បះ កាម៉ាក់ ឡាច់ ឡឹង មើត ពី ឡាក់ អ្វៃ អន់ខុ លូ កាម៉ាញ ទីប រ៉ិន កា គូប សោប អន់ខៃ ពៀរ ដួរ ពៀប ឡាក់ កា ឡាកោ បាំងឡៃ ដឹង ម៉ោញ»។‡

៣២ សារ អា ទី ណិ ជ្រុ ខាក់ ហះកា អាញ បិច រះ ផា សារ អា កាប ឡឹង សារ យីស៊ូ គ្រិះ លូ សារ ក្រុំ ហៀន សារ ប្រ្លឹះ ណោះ ហង។

៣៣ យីះ នីចម៍ កាតាម អន់ដីស ទិឌ ត្រត់ បិច កា កាម៉ាញ ឡាក់ កា បិច កា ឡាកោ ទៅ ដេល កាម៉ាញ កា ត្រត់ កា រ៉ុប អ៊ុល កូត កា ក្លោ ដេល។

៦

សារ សាស្វា អ្វៃ លូ មើត ពី

១ អី មូត សាស្វា ឡាក់ សៀ យីស៊ូ ហត់ រ៉ាប់ សៀ ប៉ានីរ មើត ពី ពិ ប្រឹក្ច នី ណោះ ដាក់ ត្រត់។

† ៥:២៣ ៥:២៣ ម៉ែត ណាំផា ពៀត គុល «កល់»។ ‡ ៥:៣១ ៥:៣១ សារ អា ឡាច់ ឡឹង កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២:២៤។

២ «អន់ដីស ត្រង់ អ្សល កូតី កា មើត ពី» អា ហង ឡាក់ ចាបាប់ ទី ម៉ោញ ឡាក់ ទី ទីប ប៉ានីរ ប្រ្រឹះ សាញ៉ា ដេល

៣ «ម៉ាត់ អន់ដីស ទី សារ សាណាក សារ៉ាក លូ ទី អាញ រឺស ទុញ អ្វែ ពីង ប៉ា ថេត អា»។*

៤ កាប៉ាច់ អន់ដីស ឡាក់ ពី ដៃ ប្រ្រឹត អន់ គន អឹក អ្រ្រ្រត ហះកា ត្រង់ អន់ត ត់ ប៉ាតោ កា អន់ខៃ ព្វយ សារ អន់តត់ ប៉ាតោ ម៉ះ យីស៊ូ ឡាក់ តាំងឡា ពិន។

សារ មូត ទុច អ្វែ លូ ម៉ែត តាំងឡា

៥ អី អុះ មី បក់ ប្រ្រឹត ទុច ពូ ហត់ អន់ដីស រ៉ាប់ សៀ ប៉ានីរ ម៉ែត តាំងឡា លូ អ្សល កូតី អ្រ្រត កា អើ ពី ទីប ទី ពុត ដាត់ ត្រង់ ឡាក់ កា រ៉ាប់ សៀ យីស៊ូ គ្រិះ ដេល។

៦ ដៃ ប្រ្រឹត ក្រានី កា អន់ ម៉ែត តាំងឡា ហៃ ប៉បី ដៃ ប្រ្រឹត ក្រានី កា អន់ ប៉ាណូ ស ប៉ាញ៉ា ពុត យី ត្រង់ ប្រ្រឹត ឡាក់ កា ប្រ្រឹត ង៉ារ កា យីស៊ូ គ្រិះ ទីប ប្រ្រឹត ព្វយ ពុត ប្រ្រឹះ បិកកាតយ័ អន់ ទី ពុត ទ្រូត។

៧ ត្រង់ ប្រ្រឹត ង៉ារ ណោះ ទីប ហោក រឺត ឡាក់ កា ប្រ្រឹត ង៉ារ កា យីស៊ូ ឡាក់ ពី តាំងឡា ពិន ដេល អូ ត្រង់ ឡាក់ កា ប្រ្រឹត ង៉ារ កា ប៉ាណូស អុះ។

៨ អន់ដីស ត្រង់ អុ អន់តត់ ផា យីៈ បក់ ប្រ្រឹត ម៉ែត ពូ កាតាម យីៈ បក់ ប្រ្រឹត ទុច ពូ កាតាម កា ចឹង ទី រ៉ាងរ៉ានី ឡឹង យីស៊ូ ឡាក់ តាំងឡា ពិន តាម ង៉ារ ដា ត់ ឡាក់ អន់ដីស ទី ប្រ្រឹត ណោះ ហង។

៩ អន់ដីស ឡាក់ ប្រ្រឹត ម៉ែត ពូ ត្រង់ ប្រ្រឹត កា មូត ទុច អន់ដីស នីណោះ ដេល អូ ត្រង់ កាប ប៉ាងអ្រ្រត កា អន់ខៃ អុះ។ ត្រង់ អុ អន់តត់ ផា យីៈ បក់ ប្រ្រឹត ម៉ែត ពូ កាតាម យីៈ បក់ ប្រ្រឹត ទុច ពូ កាតាម យី ទី ពី តាំងឡា ដឹង ម៉ោញ ឡាក់ អ្វែ ពីង ប្លែង តោ ហង អើ អូ រឺស ម៉ាត់ បក់ ញើ អុះ។

សារ ត្រង់ ទ្រុង យឿង តាកុះ ឡាក់ ប្រ្រឹះ អន់

១០ កាប៉ាច់ សារ ម៉ោញ ណារ៉ូ ហត់ អន់ ទី សាដុំ ញាន កា សារ អំរ៉ាញ អីញ កេង ខាក់ ម៉ះ យីស៊ូ ឡាក់ ពី តាំងឡា ពិន។

១១ ហត់ អន់ដីស ទ្រុង គ្រឹប យឿង តាកុះ ឡាក់ ប្រ្រឹះ បិកកាតយ័ អន់ ភៀ អុ ត្រាត សារ ម៉ែត ប្រ្រឹះ បឹត ប៉ាញ៉ា តាត់ អំពូង កា អន់ដីស

១២ ខង ពិន អូ ត្រង់ តាកុះ លូ ប៉ាណូស អុះ យី តាកុះ លូ មូត ប្រ្រឹះ បឹត ប្រ្រឹះ រឺត ឡាក់ សុតចាំង សាឡាញ៉ា អីញ លូ តាំងឡា សារ ម៉ាម៉ាំង អ្វែ ពីង អង់កក់ តេះ អា លូ អំរ៉ាញ អីញ អូ ដាត់ អ្វែ កាន់តេះ ប្លែង។

* ៦:៣ ៦:២-៣ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប់ លឹក ទី ញើរ (ចោទិយ/កថា) ៥:១៦។

១៣ ទីល នីណោះ ហត់ អន់ដីស អ្នក គ្រឹប ឃ្លៀង តាកូរ ម៉ះ ប្រ្រៈ ណោះ ហង ម៉ាត់ អន់ដីស ចឹង ដាម អត់ ប៉ាត់ ដាវ ចឹង កើត សារ អូ ដាត់ ទៀ ប៉ាត់ អន់ដីស តាវ ត្រាត់ លូ សារ អូ ដាត់ គ្រឹប នៃវ វ៉ាវ៉ាច កេះ ណោះ អន់ដីស ចឹង អ្នែ សៀ លើយ និះទៅ ហង។

១៤ ទីល នីណោះ អ្នក អន់ដីស សៀ អន់ កាខាក់ លូ អ្នក សារ តាទីច កត់ ពីង សាំងគៀង ពៀប ឡាក់ កា ម៉ាអើវ លូ អ្នក សារ ដាត់ ត្រង់ ប្រ្រៈ អារ ប៉ាសយ់

១៥ ទីប ទ្រៀម ពុត ចាក វៈ សារ ដាត់ កាប ឡឹង សារ សាណុក សាវ៉ាក ពៀប ឡាក់ កា ជិះ កឹប។

១៦ គ្រឹប សារ ឡាក់ កើត ពីះ ត្រត់ ម៉ឹង សារ សៀ ពៀប ឡាក់ កា ខែល ម៉ាត់ អន់ដីស ចឹង អូ តាត់ អំប៉ាត់ កាំ អុញ ម៉ះ ម៉ែត ប្រ្រៈ បីត។

១៧ ហត់ ម៉ឹង សារ ប្រ្រៈ តង់ អន់ដីស ណោះ ពៀប ឡាក់ កា តល់ មូក ប៉ា សយ់ លូ អ្នក ប៉ានីរ ប្រ្រៈ ប្រ្រៈ ដាវ ម៉ះ ប៉ាដាត់ ប៉ាលឹង ប្រ្រៈ

១៨ ទីប ម៉ន់ អើ ប្រ្រៈ លើយៗ ពួយ ប៉ាដាត់ ប៉ាលឹង ប្រ្រៈ ប៉ាណាំ ពុត លូ ឡោម ឡា អើ គ្រឹប សារ។ ហត់ អ្នែ ក្បាត់ ទីប ម៉ន់ ឡោម ប្រ្រៈ អន់ កា ប៉ាសុន អើ ទិឌូ ញន កា ពុត អត់ សាវ៉ាញី កាខាក់ ផែ អ្នាត ដៃ។

១៩ ហត់ ឡោម ឡា ប្រ្រៈ សាវ៉ាប កា អាញ ដេល ម៉ាត់ ប្រ្រៈ អន់ អាញ ទី ប៉ានីរ ពីរ កាង អូ កាប លូ អន់ អាញ ទី ពុត ខិន ផះ ចំ អាញ វៈ អន់ ពូ អូ សារ ដា ត់ ឡឹង យីស៊ូ ឡាក់ អោន សាគឹម ផះ អន់ទ្រួល ពៅ។

២០ អាញ ត្រត់ ខុក ញន កា វៈ សារ ដាត់ អា ប៉ាតាង ប្រ្រៈ ទីល នីណោះ ប៉រ អន់ដីស ម៉ន់ ឡោម ប្រ្រៈ អន់ អាញ ទី ពុត ខិន កាប សារ ញ៉ា ឡាក់ អាញ ត្រត់ កាប។

២១ ទីយីកុះ ឡាក់ អុះ មី ពិន ឡាក់ ញិន បិច ចៃ អើ ឡាក់ ប៉ាណូស ដាត់ ត្រង់ ប្រ្រៈ ដាវ កា យីស៊ូ ឡាក់ តាំងឡា ពិន អើ ចឹង វៈ អន់ អន់ដីស អូ គ្រឹប សារ ឡាក់ កើត ពីះ ពីង អាញ ទីប ដាវ ញ៉ា ឡាក់ អាញ ប្រ្រៈ ទីណោះ។

២២ អាញ ប្រើ អើ ឡាក់ ប៉ាត់ ចារ អន់ដីស ភៀ បិច កា អន់ដីស អូ ឡឹង សារ ញិន លូ អន់ អើ កាប ប៉ាងហោក ពុត ពៀក អន់ដីស ដេល។

២៣ អន់ ប្រ្រៈ បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន អន់ សារ សាណុក សាវ៉ាក លូ សារ បិច ចៃ ទីប សារ សៀ កា អន់ដីស។

២៤ អន់ ប្រ្រៈ ដាត់ ពុត កា អន់ដីស ទិឌូ ឡាក់ បិច ចៃ កា យីស៊ូ គ្រិះ លើយ អូ វើ ពុត អុះ។

សត្រា រ៉ត ប៉ូល ប៉ាហ្វ្រី កា មូត មៀង ភីលីប សារ អន់តត់ រ៉ះ

មៀង ភីលីប អូ សូរ តិស ប៉ុប ចំ អុះ រ៉ប ដាវ អា មៀង អា អ្នែ ពីង ប៉ាថេត ក្រិក។

រ៉ត ប៉ូល ឡាំ រ៉ះ សារ ដាក់ ឡឹង យីស៊ូ ពីង មៀង ភីលីប ផះ រ៉ាំងរ៉ាំង សាណាំ ៤៩-៥០ គ.ស.។ ស៊ីឡុះ ធីម៉ូថេ លូ លូកា ឡាំ អន់ខូ លូ អ៊ែ ដេល (ប័រ ហៃ ង៉ារ មូត រ៉ះ ប៉ាតាង យីស៊ូ (កិច្ច/ការ) ១៦:១០-៤០)។

រ៉ត ប៉ូល ប្រាត់ សត្រា អា ផះ អ៊ែ អ្នែ ពីង ខុក។ ក្រុំ ហៀន សារ ប្រ្រះ អ្នែ ពីង មៀង ភីលីប ប៉ាត់ អន់ខែ អ្នែ អន់តត់ កា រ៉ត ប៉ូល ត្រត់ ខុក នីណោះ អន់ខែ កា ឡឹង លៀន ប៉ាហ្វ្រី ពីង អេប៉ាប្រ្រ្រឌីត ភៀ តង រ៉ត ប៉ូល។ ឡាំ ទីល មៀង រ៉ូម អា កេះ អេប៉ាប្រ្រ្រឌីត កា អីត ពូ អ៊ែ បិច សីត ប៉ាត់ មៀង ភីលីប ណាវ។ រ៉ត ប៉ូល កា ប្រាត់ សត្រា ប៉ាហ្វ្រី ពីង អ៊ែ ភៀ ប៉ានេ ហោក រ៉ត កា អន់ខែ ទិខូ។ រ៉ត ប៉ូល ប្រាត់ សត្រា អា រ៉ាំងរ៉ាំង សាណាំ ៦១ គ.ស.។

សារ សាំខាន់ៗ

រ៉ត ប៉ូល តាំបាង ឡឹង សារ អ៊ែ ហោក រ៉ត យ្រះ អ៊ែ ត្រត់ ខុក កាតាម កា អ៊ែ យីត ផា ទី សារ ឡាំបាក នីអៀ ឡាក់ កា ទី សារ ឡាំបាក អន់ខូ លូ យីស៊ូ ដេល។ អ៊ែ អន់តត់ ប៉ាតោ កា មូត សៀ យីស៊ូ អ្នែ ពីង មៀង ភីលីប អន់ អន់ ខែ ទី ពុត សៀ លើយ លូ អន់ អន់ខែ អ្នែ ដាក់ រម លូ គូប សោប ទីប អន់ ចិ ពុត ចិត យរ ប្រ្រ្រឌីត ង៉ារ តង គូប សោប ឡាក់ កា យីស៊ូ ប៉ាណាំ អន់ទ្រួល កេះៗ។ រ៉ត ប៉ូល រ៉ះ អៀង ទង ឡឹង សារ មូត សៀ យីស៊ូ ហោក រ៉ត។

រ៉ត ប៉ូល រ៉ះ ឡឹង សារ អ៊ែ ត្រត់ ខុក ណោះ ទី ខា សាំរ៉ាប់ សារ ដាក់ ឡឹង យី ស៊ូ។ (១:១២-៣០)

រ៉ត ប៉ូល រ៉ះ ផា មូត សៀ យីស៊ូ ត្រត់ ចិ ពុត ចិត យរ ឡាក់ កា យីស៊ូ ដេល។ (២:១-១៨)

រ៉ត ប៉ូល រ៉ះ សារ ធីម៉ូថេ លូ អេប៉ាប្រ្រ្រឌីត។ (២:១៩-៣០)

រ៉ត ប៉ូល អន់តត់ ប៉ាតោ កា ពូ អន់ អ្នែ កោប អន់ ត្រត់ ពួយ ពុត ប្រ្រះ បិកកា តយ័។ (៣:១-៤:៩)

រ៉ត ប៉ូល កាប ប៉ានេ មូត សៀ យីស៊ូ អ្នែ ពីង មៀង ភីលីប។ (៤:១០-២០)

១ អាញ សិច ប៉ូល លូ ធីម៉ូថេ ឡាក់ ទុច យីស៊ូ គ្រិះ ញីន ប៉ាហ្វ្រី សត្រា អា កា អន់ដីស ឡាក់ ប៉ាសុន ប្រ្រះ ញុន កា សៀ យីស៊ូ គ្រិះ ឡាក់ អ្នែ ពីង មៀង

ភីលីប ទើប ម្នាក់ ក្រាត់ ណាំជា ទើប ម្នាក់ តង់ ប្រើក៏ កាន កាណុង ក្រុំ ហៀន សារ ប្រ្ទះ ដេល។

២ អន់ ប្រ្ទះ បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ទី ពុត ដាក់ កា អន់ដីស លូ អន់ សារ សាណុក សារ៉ាក កា អន់ដីស។

សារ រត៌ ប៉ូល ប៉ានេ ប្រ្ទះ ញន កា ម្នាក់ ម្យ៉ាង ភីលីប

៣ ផះ ចំ អាញ កាចាំង កា អន់ដីស អាញ កា ប៉ានេ កា ប្រ្ទះ ពិន លើយ។

៤ រ៉ប់ អាញ ម៉ន់ ឡោម ប្រ្ទះ កា អន់ដីស ទិខ្ច អាញ ទី ពុត ហោក រត៌ លើយ។

៥ ខង អន់ដីស ឃើយ រះ សារ ដាក់ ឡឹង យីស៊ូ អន់ខ្ច លូ ញិន ដេល ឡឹង ដារ អន់ដីស អង់កះ សៀ លើយ ទីល រ៉ប់ ដារ អា។

៦ ប្រ្ទះ បិកកាតយ័ ផះ ងៃ ប្រើក៏ សារ ដាក់ ពីង កាំឡាំង អន់ដីស អាញ សៀ ខាក់ ផា អៃ ចឹង តាត់ អង់កេះ លើយ ទីល ដារ យីស៊ូ ជីរ ទៀ។

៧ ពុត អាញ ហោក រត៌ នីអៀ យី ត្រត់ តាទីច ហង ខង ពុត អាញ ងៃ អន់ខ្ច លូ អន់ដីស លើយ យ្ទះ អាញ ត្រត់ ខុក កាតាម យ្ទះ អាញ ងៃ ប៉ាតែក លូ ពូ ភៀ បិច រាំងហៃ សារ ដាក់ ឡឹង យីស៊ូ អន់ ងៃ លើយ កាតាម អន់ដីស កា ទី ចានែក អន់ខ្ច លូ អាញ កាណុង សារ ប្រ្ទះ អន់ អា ដេល។

៨ ប្រ្ទះ បិកកាតយ័ ប្រើក៏ ផាញាន ផា អាញ បិច ចៃ កា អន់ដីស ខាក់ ឡាក់ កា យីស៊ូ គ្រិះ ទី ពុត បិច ចៃ ដេល។

៩ អាញ ម៉ន់ ឡោម ប្រ្ទះ អន់ អន់ដីស ទី ពុត បិច ចៃ ហ៊ឹង ខាក់ លូ ហ្លង់ គ្រីប សារ ទិណោះ

១០ ម៉ាក់ អន់ ដីស ចឹង អ៊ូ យីត អ៊ូ អន់ ហ្គាល់ សារ ញ៉ា ឡាក់ ដាក់ ហ៊ូ ត។ ណោះ ប៉ាក់ ដារ យីស៊ូ គ្រិះ ជីរ ទៀ អន់ដីស ចឹង ដាក់ ត្រង់ អ៊ូ ទី សារ យច អុះ

១១ លូ ប្រើក៏ ដារ ដាក់ ត្រង់ ញន កា យីស៊ូ គ្រិះ ម៉ាក់ ពូ ចឹង ប៉ានេ ប្រ្ទះ កាខាក់។

សារ រត៌ ប៉ូល ប៉ាណាប ប្រើក៏ អន់ ពូ សៀ ហ៊ឹង អៀង

១២ អី អុះ មី អាញ ប៉រ រះ កា អន់ដីស ទី សារ ញ៉ា ឡាក់ កើត ពីះ ពីង ឡាកោ អាញ អា ប្រើក៏ អន់ ពូ សៀ សារ ដាក់ ឡឹង យីស៊ូ ហ៊ឹង អៀង ។។

១៣ កាំឡាំង បក់ ញ៉ាម ហី សាដាច់ តិស រ៉ូម ទិខ្ច លូ ពូ អន់ទៀតៗ ណារ ពូ អ៊ូ អន់តត់ ផា អាញ ត្រត់ ខុក អា ញន កា អាញ ប្រើក៏ ដារ កា យីស៊ូ គ្រិះ។

១៤ ញន កា អាញ ត្រត់ ខុក អា អុះ មី ស្ទន អៀង សៀ យីស៊ូ កាខាក់ ទីប ទី ពុត ខិន រះ សារ ដាក់ អ៊ូ អ្យុត កា ញ៉ា អុះ។

១៥ ទី បក់ អន់ដា រ៉ះ សារ ដាក់ ឡើង យីស៊ូ ញូន កា ទី ពុត សាលាំង សាលើស លូ ប៉ាលូង ប៉ាលាំង លូ អាញ ហះកា ទី បក់ អន់ដា រ៉ះ សារ ដាក់ ញូន កា ពុត ដាក់ ត្រង់ ដេល។

១៦ មូត បក់ ដាក់ ត្រង់ ណោះ រ៉ះ សារ ដាក់ ញូន កា ប៉ូច ចៃ កា អាញ ខង អន់ខៃ អូ អន់តត់ ជា ប្រ្លឹះ រឿស អាញ អន់ រ៉ាំងហៃ សារ ដាក់

១៧ ហះកា បក់ អន់ដា រ៉ះ សារ ដាក់ ឡើង យីស៊ូ គ្រិះ ញូន កា ពុត អូ ដាក់ ប៉ូច ដឹង កា ប៉ាលូង ប៉ាលាំង អន់ខៃ សាមីគី ជា ប្រ្លឹក នីណោះ ចឹង ប្រ្លឹក អន់ អាញ ទី សារ ប៉ាលាប ហើង ខាក់ កាលុង ខុក អា។

១៨ ហះកា សារ ទីណោះ ញ៉ា ចឹង ត្រត់ លូ អាញ យ្លឹះ ពូ ទី ពុត ដាក់ កា តាម អូ ដាក់ កាតាម ពូ កា រ៉ះ សារ ដាក់ ឡើង យីស៊ូ និះទៅ ដេល។ ទីល នី ណោះ ពុត អាញ ហោក រីត់ កា សារ អា។

អាញ ចឹង ហោក រីត់ លើយ

១៩ ខង អាញ អូ អន់តត់ ជា ប៉ាដាត ប៉ាលឹង យីស៊ូ គ្រិះ ចឹង តង់ អាញ អន់ រ៉ា រ៉ាច់ ឡើង ខុក ញូន កា អន់ដីស ម៉ន់ ឡោម ប្រ្លឹះ កា អាញ។

២០ អាញ ម៉ិង ទី ពុត ទី ពៀក ជា អាញ ចឹង អូ តាយួស កា សារ ញ៉ា អុះ។ យ្លឹះ តៅ យ្លឹះ រឿស កាតាម ឡាកោ អាញ ចឹង ខិន កាខាក់ ប៉ានេ យី ស៊ូ គ្រិះ កិញអៀ អា ឡាក់ កា សើត ពៃ ដេល។

២១ ឡាកោ អាញ អា ជា រឿស យី រឿស សារ៉ាប់ កា យីស៊ូ គ្រិះ ជា តៅ យី ដាក់ ហ្គិត សារ៉ាប់ អាញ។

២២ ហះកា ជា អាញ អ្នែ រឿស ឡាក់ ប៉ាក់ ម៉ាត់ ណោះ អាញ ចឹង ប្រ្លឹក ដារ ឡាក់ ទី ខា ធម្ម ណារ៉ុ។ ហះកា អាញ អូ អូ ចឹង រឿស អ្សក់ ទ្រង់ ចំ អុះ។

២៣ អាញ ប៉ូច ទី ពៀរ ពុត អាញ ប៉ូច ចាក ឡាច់ ឡើង អង់កក់ តេះ អា ឡាក់ អ្នែ អន់ខូ លូ យីស៊ូ ណោះ ដាក់ ហ្គិត។

២៤ ហះកា ជា អាញ អ្នែ រឿស ឡាក់ ប៉ាក់ ម៉ាត់ ណារ៉ុ ណោះ ទី ខា កាខាក់ សារ៉ាប់ កា អន់ដីស។

២៥ ញូន អាញ សៀ តាទីច បះ អាញ អូ អន់តត់ ជា អាញ ចឹង អ្នែ រឿស ទីប ចឹង ឡាក់ អ្នែ អន់ខូ លូ អន់ដីស ទីខូ ភៀ អន់ អន់ដីស សៀ ហើង ខាក់ លូ ទី ពុត ហោក រីត់

២៦ ម៉ាក់ អន់ដីស ចឹង តិស ម៉ុះ ហើង ខាក់ ញូន កា យីស៊ូ គ្រិះ ខង អាញ ឡាក់ អ្នែ អន់ខូ លូ អន់ដីស។

២៧-២៨ ហះកា អន់ដីស ត្រត់ រ៉ាំងហៃ ឡាកោ អន់ ត្រត់ លូ សារ ដាក់ ឡើង យីស៊ូ គ្រិះ ពិ ភៀ អន់ អាញ កាតាំង លៅ ជា អន់ដីស អ្នែ សៀ លើយ លូ រែវ ពុត ពៀក ប្រ្លឹក ដារ អន់ខូ លូ គួប សារ៉ាប់ សារ ពិន សៀ យី សារ ដាក់ ឡើង

យីស៊ូ លូ អន់ដីស អូ អ្នក កា ម្នាក់ បក់ ប៉ាសាំង លូ អន់ដីស ណោះ អុះ យី៖ អាញ ឡា ច្រាក់ អន់ដីស លើ អ្នែ ចាំងហាយុត កាតាម។ ប៉ាក់ ម្នាក់ ប៉ាសាំង បំបំ អន់ដីស ទី ពុត ខិន ណោះ អន់ខែ ចឹង អ្ន ចាបៈ ជា អន់ខែ ចឹង តៅ វ៉ាយ តៅ រ៉ុង ហះកា កាប៉ាច់ អន់ដីស ប្រ្រៈ ចឹង តង់ ខង សារ អា ឡាច់ ឡឹង ប្រ្រៈ។

២៩ ហះកា កិញអៀ អា ប្រ្រៈ អន់ អន់ដីស ទី សារ ថុក ប៉ាណាប ញាន កា យី ស៊ូ គ្រិះ អូ ត្រត់ ដឹង កា សៀ អ៊ែ អុះ។

៣០ អន់ដីស ពូ ប្រតី បាប ឡាក់ កា ពូ ឃើយ ប្រតី បាប អាញ ពែ ដេល កិញ អៀ អា ពូ ផះ អ្នែ ប្រតី បាប អាញ ណាវ។

២

សារ ត្រត់ ប៉ាន់ចិ ពុត ឡាក់ កា យីស៊ូ គ្រិះ

១ ទីល នីណោះ ជា យីស៊ូ គ្រិះ បាំងហោក ពុត ពៀក អន់ដីស លើ ជា អន់ ដីស ហោក ញាន កា យីស៊ូ គ្រិះ បិច ចៃ កា អន់ដីស លើ ជា ប៉ាងាត់ ប៉ាលឹង ប្រ្រៈ អ្នែ អន់ខូ លូ អន់ដីស លើ ជា អន់ដីស ទី ពុត តាប៉ាប តាប៉ុន កា គូប

២ ហត់ អន់ដីស យីត ទ្រង ដឹង ម៉ោញ លូ ទី ពុត បិច ចៃ កា គូប សោប ទីប ទី ពុត ពៀក ដឹង ម៉ោញ ដេល ណោះ ចឹង ប្រតី អន់ ពុត អាញ ហោក រត់ ខាក់។

៣ ដៃ ប្រតី សារ ញ៉ា ញាន កា ពុត ប៉ាលូង ប៉ាណាំង លូ ពុត អ្នាត់ អេង អន់ ដីស ត្រត់ ប៉ាន់ចិ ពុត លូ យីត ជា ពូ អន់ទៀត សាំខាន់ ហ្និត ឡឹង ឡាកោ ទៅ។

៤ អន់ដីស ដៃ យីត ដឹង កា សារ ទី ខា កា ឡាកោ ទៅ ដៃ ត្រត់ យីត អន់ ទី ខា កា ពូ អន់ទៀត ដេល។

៥ យីស៊ូ គ្រិះ ទី ពុត ពៀក នីចម៍ អន់ដីស កា ត្រត់ ទី ពុត ពៀក នីណោះ ដេល។

៦ យី៖ យីស៊ូ គ្រិះ និះទៅ លូ ប្រ្រៈ បិកកាតយ័ កាតាម ហះកា អ៊ែ អូ ខំ ប្រតី ឡាកោ អន់ សាម៉ៃ លូ ប្រ្រៈ អុះ

៧ អ៊ែ សាឡាក់ អ្នាត សារ គីត ខា ម៉ះ អ៊ែ ទីណោះ កេះណោះ ប្រតី អន់ ឡាកោ អ៊ែ កេះ ប៉ាណូស ដោច ដាច ទីប កេះ ទុច

៨ កេះណោះ អ៊ែ ប៉ាន់ចិ ពុត ប្រតី ពួយ ប៉ានីរ ពី អ៊ែ លើយ ទីល តៅ ទីប តៅ ពីង អ៊ឹង គីង សាំ។

៩ ញាន ណោះ ហង បះ ប្រ្រៈ បិកកាតយ័ តាំប៉ោក អ៊ែ អន់ គីស កាខាក់ ទីប អន់ អ៊ែ លៅ លែង សិច ហ្និត ឡឹង ពូ

១០ កៀ អន់ ពូ ទីខូ ទីប អ្នែ ពីង ប្លែង ទីប ពីង តេះ លូ កាន់តេះ តេះ ជន តាកុល សាំប្រ្រៈ យីស៊ូ

១១ លូ អន់ ប៉ាណូស គ្រីប សុនសាត រ៉ះ ផា យីស៊ូ គ្រិះ ឡាក់ តាំងឡា តាទីច ភៀ ប៉ានេ ប្រ្លឹះ ប៊ិកកាតយ័ ឡាក់ ពី ពិន។

១២ អី អុះ មី ឡាក់ អាញ បិច ចៃ កាខាក់ ផះ អាញ អ្វៃ អន់ខូ លូ អន់ដីស ពែ អន់ដីស យើយ ប្រ្លឹក ពួយ ប៉ានីរ អាញ កិញអៀ អា អាញ អូ អ្វៃ អន់ ដីស ត្រក់ ប្រ្លឹក ពួយ តូ ណារ ហើង ខាក់។ ហត់ ខំ ប្រ្លឹក ងារ លូ អ្សិល តូត អ្ស ត កា ប្រ្លឹះ អន់ ត្រក់ លូ សារ អើ តង់ អន់ដីស ណោះ ហង

១៣ ខង ប្រ្លឹះ ប៊ិកកាតយ័ ហង អ្វៃ ប៉ាណាំ ពុត ពៀក អន់ដីស ម៉ាត់ អន់ដីស បិច ប្រ្លឹក ដាក់ លូ អ្ស ប្រ្លឹក ដាក់ ពួយ ពុត អើ បិច។

១៤ គ្រីប សារ អន់ដីស ប្រ្លឹក ណោះ ដៃ ងាញ លូ ដៃ ប៉ាតែក ហង

១៥ ម៉ាត់ អន់ដីស ដាក់ ត្រង់ កាខាក់ អូ ទី សារ ប៊ិក អិក ញ៉ា អុះ ទីប អន់ដីស ចឹង កេះ គន ប្រ្លឹះ ប៊ិកកាតយ័ អូ ទី សារ យច ហះ ចំ អុះ យ្លឹះ អ្វៃ កាណុង មួត អូ ដាក់ ពឹង រ៉ាំងហារ អា កាតាម។ អន់ដីស តាតារ ក្លាក់ ពឹង ប៉ាណូស រ៉ាំងហារ អា ឡាក់ កា សំឡង់ តាតារ ពឹង ប្លែង

១៦ ទីប រ៉ះ ប៉ានីរ ប្រ្លឹះ ឡាក់ អន់ អាញ រីស កា ពូ ដេល។ ផា អន់ដីស ប្រ្លឹក នីណោះ ណោះ អាញ ចឹង តីស ម៉ុះ ប៉ាក់ ងារ យីស៊ូ គ្រិះ ដីរ ទៀ ខង ងារ ឡាក់ អាញ ប្រ្លឹក ទីប ភ្លេច ប៉ាណាប អា អូ ត្រក់ អូ ទី ខា អុះ។

១៧ ផា ងារ អន់ដីស ប្រ្លឹក ញុន កា សៀ យីស៊ូ ណោះ ពៀប ឡាក់ កា កាណា គី រ៉ាម៉ះ ប្រ្លឹះ ផា អាញ តៅ ណោះ ឡាកោ អាញ ពៀប ឡាក់ កា តាពែ ពូ ស្រោច ពឹង កាណាគី រ៉ាម៉ះ ណោះ។ យ្លឹះ នីណោះ កាតាម កា អាញ ហោក រីត់ កាខាក់ អន់ខូ លូ អន់ដីស ដេល។

១៨ អន់ដីស ត្រក់ ទី ពុត ហោក រីត់ អន់ខូ លូ អាញ និះទៅ ដេល។

សារ ធីម៉ូថេ លូ អេប៉ាប្រ្លឹខីត

១៩ ផា យីស៊ូ ឡាក់ ពី តាំងឡា ពិន អន់ អាញ យីត ចឹង ប្រើ ធីម៉ូថេ ឡាក់ ប៉ាក់ ចារ អន់ដីស កិញអៀ ហង ប៉ាក់ អាញ កាតាំង អើ រ៉ះ សារ អន់ដីស ទៀ ណោះ អាញ ចឹង ហើយ ពុត ពៀក ហង។

២០ អាញ អូ ទី បំបំ ពៀ ណារ កាយ ឡឹង អើ ណោះ អុះ ឡាក់ រីនរ៉ាយ កា អន់ ដីស

២១ ខង ពូ យីត ដឹង កា ឡាកោ ទៅ ពូ អូ យីត កា សារ ទី ខា កា យីស៊ូ គ្រិះ អុះ។

២២ ហះកា អន់ដីស អូ កេះ ឡឹង ពុត អើ ញុន កា បំបំ អើ ប្រ្លឹក ងារ រ៉ះ សារ ដាក់ អន់ខូ លូ អាញ ឡាក់ កា ពី លូ គន។

២៣ ទីល នីណោះ អាញ ម៉ឹង ជា អែ ចឹង ឡា ប៉ាក់ ចារ អន់ដីស ប៉ាក់ អាញ អ្នក
កា សារ អាញ ចឹង កើត នីចម៍ ណោះ អាញ ចឹង ប្រើ អែ ឡា វិញ ឡូត។

២៤ ជា យីស៊ូ ឡាក់ ពី តាំងឡា ពិន អន់ អាញ ម៉ឹង ជា បៀត ណាវ ឡាកោ
អាញ ទៅ កា ឡា ព្វយ ដេល។

២៥ ហះកា អាញ យីត ជា ត្រក់ ប្រើ អេប៉ាប្រើឌីត សីត ប៉ាក់ អន់ដីស អែ ឡាក់
អុះ ម៉ី អាញ ទីប អែ ឡាក់ គូប ប្រីត ង៉ារ អន់ខូ លូ អាញ ពៀប ឡាក់ កា តាហាន
ឡា តាតុះ។ អែ ហង ឡាក់ អន់ដីស ប្រើ ឡា អញដីន កាណាត់ ញ៉ា កា អាញ
ឡាក់ អាញ តងកាន ពៃ។

២៦ អែ ប៊ុច កា ប័ប ម៉្លះ ម៉ាត់ អន់ដីស ខាក់ ទីប អែ អ្នក កា អន់ដីស ហ្សឹក កា
អែ ខង អន់ដីស កាតាំង លោ ជា អែ អីត ក្លាំង។

២៧ អែ អីត ក្លាំង តាទីច ហង ប៊ែត ចឹង តៅ ហះកា ប្រ្លះ បិកកាតយ័ តាប៉ាប
តាប៉ុន កា អែ ហះកា អ្នក ត្រក់ ដឹង កា អែ អុះ ប្រ្លះ កា តាប៉ាប កា អាញ ដេល
ភៀ ជៃ អន់ អាញ អុក ពុត តាឡាម៉។

២៨ ណោះ ហង បះ អាញ ប៊ុច កាខាក់ ប្រើ អែ សីត ម៉ាត់ អន់ដីស ហោក រីត
ញន កា ប័ប ម៉្លះ ម៉ាត់ អែ ម៉ៅញ ទង ណាវ ម៉ាត់ ពុត អាញ អ្ន សូវ ហ្សឹក ហង។

២៩ ហត់ ហាប់ អែ ពិ ញន កា យីស៊ូ ឡាក់ ពី តាំងឡា ពិន ទីប ទី ពុត ហោក រីត
កាខាក់ លូ ត្រក់ អ្សិល កូត ប៉ាណូស ឡាក់ កា អែ អា

៣០ ខង អែ ប៊ែត ចឹង តៅ ញន កា ង៉ារ យីស៊ូ គ្រិះ អែ សាឡាក់ ឡាកោ ភៀ
តង អាញ ប៉ាតាង អន់ដីស ខង អន់ដីស អ្ន អ្ន ឡា តង អាញ។

៣

សារ ដាក់ ត្រង់ ញន កា សៀ យីស៊ូ

១ ម៉ៅញ ណាវ អី អុះ ម៉ី ហត់ ហោក រីត ពិ ញន កា យីស៊ូ ឡាក់ ពី តាំង
ឡា ពិន។ អាញ អ្ន ស្រាប់ អុះ ប្រាត់ សារ តែល ទៅ ៗ អា ប៉ាហ្សើ អន់ កា អន់
ដីស ខង អាញ ប្រាត់ នីអៀ ភៀ អន់ អន់ដីស សៀ កាខាក់។

២ អន់ដីស ត្រក់ សាំងកែ ឡឹង មូត អ្ន ដាក់ ខង អន់ខែ ឡាក់ កា សូ អន់ខែ
បាំងខំ ពូ កាសិត អង់ការ អន់ខែ កាប ជា ណោះ ប្រ្លះ ចឹង តង

៣ តាទីច អែ ពិន ទីខូ អា យី មូត អ៊ីស្រាអែល តាទីច * ឡាក់ ប្រ្លះ តង ពិន
ឡាក់ ប៉ាណូស ប៉ានេ សាប្លះ ប្រ្លះ ព្វយ ប៉ាងាត ប៉ាលីង អែ លូ អេង កា យីស៊ូ
គ្រិះ ពិន អ្ន ម៉ឹង ឡាកោ ទៅ អុះ។

៤ ជា អាញ ម៉ឹង ឡាកោ អាញ ទៅ កា ទី សារ ត្រក់ ម៉ឹង ដេល។ ជា ទី បក់
ពៀ ម៉ឹង កា ឡាកោ ទៅ ណោះ អាញ ចឹង ម៉ឹង ហ្លិត ឡឹង អែ ណោះ ណាវ

* ៣:៣ ៣:៣ មូត អ៊ីស្រាអែល តាទីច ពៀត គុល «កាសិត អង់ការ តាទីច»។ រត់ ប៉ូល កាប ប៉ាន់ដីប
ឡឹង ប៉ាណូស ឡាក់ កេះ ប៉ាសុន ប្រ្លះ តាទីច។

៥ ខង អាញ កាសិត អង់ការ និះទៅ ដេល ផះ តាំងហាម ដាវ ឡឹង អាញ កើត ពៃ អាញ កា ប៉ាសុន អ៊ីស្រាអែល ឡឹង ផ្ទង់ រ៉ាច់ បេនយ៉ាមីន ទីប អាញ កា សុនសាត ហេព្រី កើត ឡឹង ហេព្រី។ ផា រះ ឡឹង ដាវ ប្រឹក្ច ព្វយ ចាបាប់ ប្រ្លះ អាញ កា ក្រុំ ផាវ៉ាស៊ី ឡាក់ ខំ ប្រឹក្ច ព្វយ កាខាក់ ដេល។

៦ ផា រះ ឡឹង សារ អ្យក់ ពុត ចែត អាញ កា អ្យក់ ពុត ចែត ហ្គិត ឡឹង ពូ សា ទីប ឡាក់ ថាឡាយ ក្រុំ ហៀន សារ យីស៊ូ។ ផា រះ ឡឹង សារ ដាក់ ត្រង់ ញន កា ប្រឹក្ច ព្វយ ចាបាប់ អាញ អូ យច ហះ ចំ អុះ។

៧ ហះកា សារ ញ៉ា ឡាក់ អាញ ផា ទី ខា ផះ សើត ពៃ សារ ណោះ កិញអៀ អា អាញ យីត ផា អូ ទី ខា កេះ ញន កា អាញ មីង យីស៊ូ គ្រិះ កេះ។

៨ ហ្វាស ឡឹង ណោះ ណារ៉ូ អាញ យីត ផា គ្រីប សារ ញ៉ា ទិណោះ អូ ទី ខា កេះ ខង ទី សារ ម៉ោញ ឡាក់ ដាក់ ហ្គិត ឡឹង ពូ យី សារ អាញ អន់ហ្គាល់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា អាញ។ ញន កា អែវ ហង បះ អាញ អ្នាត ទី សារ ណោះ ខង សារ ទិណោះ អាញ យីត ផា ឡាក់ កា អច់ កៀ អន់ ទី យីស៊ូ គ្រិះ អែវ អន់ខូ លូ អាញ

៩ លូ អន់ អាញ អែវ អន់ខូ លូ អែវ។ អូ ត្រត់ អាញ ដាក់ ត្រង់ ញន កា ប្រឹក្ច ព្វយ ចាបាប់ ណោះ អុះ យី អាញ ដាក់ ត្រង់ ញន កា សៀ យីស៊ូ គ្រិះ ខង សារ ដាក់ ត្រង់ ណោះ ឡាច់ ឡឹង ប្រ្លះ បិកកាតយ័ អន់ កា បក់ សៀ យីស៊ូ។

១០ អាញ បិច អន់ហ្គាល់ យីស៊ូ គ្រិះ លូ បិច អន់ហ្គាល់ សារ អំរ៉ាញ អីញ ឡាក់ ប្រឹក្ច អន់ អែវ រីស សីត ណារ៉ូ ទីប បិច កា ទី សារ អីត ប៉ាណាប អន់ខូ លូ អែវ ទីប តោ ឡាក់ កា អែវ ដេល

១១ ម៉ាត់ ប្រ្លះ ចឹង ប្រឹក្ច អន់ អាញ រីស សីត ណារ៉ូ ដេល។

សារ ត្រត់ យីត ឡឹង សារ ប៉ាត់ ម៉ាត់ ទៀ

១២ អាញ អូ រះ ផា ឡាកោ អាញ ទី កេះ អុះ សារ ទិណោះ លើ កា ដាក់ កាខា ក់ កេះ អូ ទី យច ហះ ចំ អុះ ហះកា អាញ ផះ ខំ សាតាក់ ឡាក់ ប៉ាត់ ម៉ាត់ អន់ ទី សារ ណោះ ខង ឡាកោ អាញ អា យីស៊ូ គ្រិះ រើស អ្យក់ កេះ។

១៣ អី អុះ មី អាញ អូ យីត ផា អាញ អ្យក់ ទី កេះ អុះ ហះកា ទី សារ ម៉ោញ ឡាក់ អាញ ប្រឹក្ច យី អាញ ប្រឹក្ច អន់ ពីល ទី សារ តែង ប៉ាអច់ ពៃ អាញ ខំ ណាំង សារ ញ៉ា ឡាក់ អែវ ប៉ាត់ ម៉ាត់ ណារ៉ូ

១៤ ទីប អាញ សាតាក់ ឡាក់ ម៉ង់ ប៉ាត់ ចារ ចឹង ទី អ្យក់ រ៉ាងរ៉ាន់ យី ប្រ្លះ បិក កាតយ័ ចឹង ជៀក អាញ អែវ ពីង ប្លែង ញន កា យីស៊ូ គ្រិះ។

១៥ ទីល នីណោះ ពិន ឡាក់ ប៉ាណាស សៀ កាខាក់ កេះ ត្រត់ យីត ឡាក់ កា សារ អាញ ប្រាក់ អា ដេល។ ផា អុះ មី ចំ ទី ពុត តាង ហះ ចំ ណារ៉ូ ប្រ្លះ ចឹង អន់ អែវ ហ្គង់ ដេល។

១៦ ហះកា យ្រះ ពិន ឡា ទីល គិត ចំ កាតាម ពិន ត្រង់ ខំ ចាក ឡា ប៉ាក់ ម៉ាត់ លើយ។

១៧ អី អុះ មី ហត់ ប្រឹក ព្រយ អាញ លូ ហៃ មូត បក់ ប្រឹក ព្រយ ង៉ារ ឡាក់ អាញ ប្រឹក ហះ ម៉ាត់ អន់ដីស ពៃ។

១៨ អាញ រះ ឡាក់ កា អាញ ឃើយ រះ លើយៗ ពៃ ណោះ ហង ហះកា កិញ អៀ អា អាញ រះ ទីប ឡាច់ ទៀក ម៉ាត់ ខង ទី អៀង ដួរ ប្រឹក សារ អូ ដាក់ អន់ ខែ ប៉ាសាំង លូ សារ រះ ឡឹង សារ យីស៊ូ តៅ ពឹង អ៊ឹង គឹង ។

១៩ ប៉ាក់ អន់គីត ទៀ មូត ណោះ ចឹង តៅ វ៉ាយ តៅ រុង ខង អន់ខែ យីត ដឹង កា វ៉ាច់ ពុង អន់ខែ ទៅ ប្រឹក ឡាក់ កា ប្រះ អន់ខែ អ្សក់ សារ ឡាក់ ត្រង់ តាយ យ ស កាំហ្គាស ប្រឹក សារ អ្នាត់ អេង ឡុក អន់ខែ យីត ដឹង កា កាណាតី ពឹង អង់ កក់ តេះ អា ដោច។

២០ ហះកា ពិន អា ឡាក់ ប៉ាសុន ប្រះ ឡាក់ ចឹង អ្នែ ពឹង ប្លែង ពិន កា អ្នែ ក្បាត់ បក់ តង់ ឡាក់ ចឹង ដីរ ឡឹង ប្លែង យី យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

២១ អី ចឹង តួរ ឡាកោ បាំងឡៃ ពិន ឡាក់ អូ កាឡោះ អា អន់ កេះ ឡាក់ កា ឡា កោ បាំងឡៃ អី ឡាក់ តាតារ ក្លាត់ ញុន កា សារ អំវាញ អីញ ម៉ះ អី ឡាក់ រាំង ហៃ គ្រឹប កាណាតី ញ៉ាៗ ទិណោះ។

៤

១ អី អុះ មី ឡាក់ អាញ បិច ចៃ អាញ ឡាងត កា អន់ដីស ខាក់ ខង អន់ដីស ប្រឹក អន់ អាញ តិស ម៉ុះ លូ ហោក រីត់។ ហត់ អន់ដីស សៀ យីស៊ូ ឡាក់ ពី តាំង ឡា ពិន កាខាក់ លើយ ពិ។

សារ ត្រង់ រះកះ ប៉ារម លូ គូប សោប

២ អាញ បំរ អន់តត់ ប៉ាតោ កា អើរ៉ូខៀ លូ ស៊ុនទិច អន់ អន់ដីស ទី ពុត ដឹង ម៉ោញ ញុន កា សៀ យីស៊ូ។

៣ អី គូប ឡាក់ ដាក់ ត្រង់ ហត់ អីស តង់ រះកះ ប៉ារម មូត អង់កាន់ ពៀរ ដួរ អា ពិ ខង អន់ខែ អា ឃើយ ប្រឹក ង៉ារ រះ សារ ដាក់ ឡឹង យីស៊ូ អន់ខូ លូ អាញ អន់ខូ លូ ក្លេមេន ទីប មូត អន់ទៀតៗ ឡាក់ ឃើយ ប្រឹក ង៉ារ អន់ខូ ឡាក់ អន់ ខែ ទី សិច ពឹង ជាប់ ច្រាត់ សិច បក់ ទី អាញ រុស។

៤ ត្រង់ ហោក រីត់ លើយ ញុន កា យីស៊ូ ឡាក់ ពី តាំងឡា ពិន។ អាញ រះ ម៉ោញ ទង ណារ ហត់ ហោក រីត់ ពិ។

៥ ហត់ អន់ដីស តាំបាង ពុត ដាក់ សីម អន់ ប៉ាណូស ទិខូ បំបំ ខង ពី តាំង ឡា ពិន ក្បាម ចឹង ដីរ កេះ។

៦ អន់ដីស ជៃ រុនវ៉ាយ កា សារ ញ៉ា ហង ហត់ ម៉ន់ ឡោម ឡា ប្រះ ពិ យ្រះ ទី សារ ញ៉ា កាតាម កា ប៉ានេ អី ដេល។

៧ ប្រឹក្សា នីណោះ អន់ដីស ចឹង ទី សារ សាណាក សាវ៉ាក ឡឹង ប្រៀប ប្រកកា តយ័ តាទីច ហ្គិត ឡឹង ពុត ប៉ាណាស យីត។ សារ សាណាក សាវ៉ាក ណោះ ចឹង អ្នែ កាណាង ពុត អន់ដីស លើយ ញួន កា យីស៊ូ គ្រិះ។

៨ ម៉ៅញ ណារ៉ូ អី អុះ មី អន់ អន់ដីស យីត ដឹង កា សារ ញ៉ា ឡាក់ ត្រត់ សារ ញ៉ា ឡាក់ កានីត សារ ញ៉ា ឡាក់ ត្រង់ សារ ញ៉ា ឡាក់ អូ ទី យច សារ ញ៉ា ឡាក់ ត្រត់ បិច ចៃ សារ ញ៉ា ឡាក់ រត់ យី អន់ដីស ត្រត់ យីត ចាជ្រែប ទី សារ ញ៉ា ឡាក់ ដាក់ លូ សារ ញ៉ា ឡាក់ ត្រត់ ប៉ានេ។

៩ សារ ឡាក់ អន់ដីស ហៀន លូ កាតាំង ឡឹង អាញ ទីប ដារ ឡាក់ អន់ដីស បំបំ អាញ ប្រឹក្សា ណោះ ហត់ ប្រឹក្សា ព្វយ ពិ។ ប្រឹក្សា នីណោះ ប្រៀប ប្រកកាតយ័ ឡាក់ តាំងឡា សារ សាណាក សាវ៉ាក ចឹង អ្នែ អន់ខូ លូ អន់ដីស ហង។

សារ មូត មៀង ភីលីប តង់ អន់ លៀន កា រត់ ប៉ូល

១០ អាញ ហោក រត់ កាខាក់ កា យីស៊ូ ញួន កា អន់ដីស យីត កា អាញ ម៉ៅញ ទង ណារ៉ូ។ ផះ អន់ទ្រួល ពៃ អន់ដីស យីត កា អាញ ដេល ហះកា អូ អូ ចឹង តង់ អាញ។

១១ អាញ រះ នីអៀ អូ ត្រត់ អាញ កាសត់ អុះ ខង អាញ ហៀន កេះ ឡឹង សារ សាណា ពុត យី អាញ ទី សារ ញ៉ា កាតាម យី អាញ ដាម អត់ ទីណោះ។

១២ អាញ យើយ ថុក ឡុំ បា ក អាញ កា យើយ សល់ តាលៀ យ ដេល។ យី អាញ សង់ ផឹត កា តាម យី ឡា យ៉ុ ត ឡាំង វ៉ា ញ កា តាម អាញ អូ ដាម អត់ ទីណោះ។

១៣ អាញ ដាម អត់ ទីណោះ ញួន កា យីស៊ូ អន់ សាង់ កា អាញ។

១៤ ហះកា អន់ដីស ទី តង់ អាញ ផះ អាញ ទី សារ ប៉ាណាប ណោះ ដាក់ តា ទីច ហង។

១៥ អី អុះ មី ឡាក់ អ្នែ ពឹង មៀង ភីលីប អន់ដីស អូ កេះ ផះ អន់ទ្រួល ពៃ អាញ រះ សារ ដាក់ ឡឹង យីស៊ូ ពឹង ខេត ម៉ាសេដួន កេះណោះ អាញ ឡាច់ ឡឹង ណោះ ភៀ ឡាក់ រះ សារ ដាក់ ប៉ាក់ ខេត អន់ទៀត ផះ ណោះ អូ ទី ក្រុំ ហៀន សារ ប្រៀប ចំ តង់ អន់ លៀន កាក់ កា អាញ អុះ ទី ដឹង អន់ដីស ហង។

១៦ ផះ អាញ អ្នែ ប៉ាក់ មៀង ថេសាឡូនិក អន់ដីស កា ប៉ាហ្សៀ លៀន ពៀរ ប៉ែង ទង ដេល តង់ អាញ សាំរ៉ាប់ សារ ញ៉ា ឡាក់ អាញ តងកាន។

១៧ អាញ រះ អា អូ ត្រត់ អាញ បិច កា កាណាត់ ឡឹង អន់ដីស អុះ ហះកា អាញ បិច កា អន់ដីស ទី រាំងរ៉ាន់ ផែម ណារ៉ូ ញួន កា តង់ អាញ។

១៨ អាញ ទី កាណាត់ ត្រឹប ទី កេះ ទីប សល់ តាលៀ យ កេះ ដេល ញួន កា អាញ អ្សក់ កេះ កាណាត់ ញ៉ា ឡាក់ អន់ដីស ទី ប៉ាហ្សៀ ពឹង អេប៉ាប្រ៊ូឌីត កា

ណាគី ទិ ណោះ ពៀប ឡាក់ កា បោ ប៉ុង បោ វិញ ផះ ពូ ពុះ កាណាគី វ៉ាម៉ះ ប្រ្រឹះ ប៊ីកកាតយ័ កាណាគី ណោះ អ៊ែ ប៉ាញ្ញី ពុត ខាក់។

១៩ ប្រ្រឹះ ប៊ីកកាតយ័ ឡាក់ ប្រ្រឹះ អាញ្ញី ចឹង អន់ កាណាគី ញ៉ា ឡាក់ អន់ដីស តងកាន ញន កា អន់ដីស សៀ យីស៊ូ គ្រិះ ខង ប្រ្រឹះ ប៊ីកកាតយ័ ប៉ាតុរង័ កេង ខាក់។

២០ ពី ពិន ប៉ានេ ប្រ្រឹះ ឡាក់ ពី ពិន លើយៗ អាមែន។

សារ អំប័ញ្ញ គូប សោប

២១-២២ អាញ្ញី អំប័ញ្ញ អុះ មី ទិខូ ឡាក់ ប៉ាសុន ប្រ្រឹះ ញន កា យីស៊ូ គ្រិះ អន់ ដីស ដាក់ ឡាកោ ប៉ាំងឡេ ដេល ប ? អុះ មី ឡាក់ អ៊ែ អន់ខូ លូ អាញ្ញី ទីប មូត សៀ ឡាក់ ប្រ្រឹះ ង៉ារ ពីង ហី សាដាច់ កា អំប័ញ្ញ អន់ដីស ដេល នីចម៍ អន់ដីស ដាក់ ឡាកោ ប៉ាំងឡេ ដេល ប ?។

២៣ អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន រ៉ាំងហៃ រ៉ាំងខ្យា អន់ដីស។

សត្រា វគី ប៉ូល ប៉ាហ្វ្រី កា មូត មៀង កូឡុះ សារ អន់តត់ រ៉ះ

មៀង កូឡុះ រ៉ប់ ដាវ អា អ្នែ ពីង អន់តត់ ប៉ាថេត ទូតី តែង ដាវ ឡាច់ មៀង អេភេសូ ចាំងហាយុត យី អ៊ែ ១៥០ កាឡូមិត។ កើត ទី ក្រុំ ហៀន សារ ប្រ្រឹះ អ្នែ ពីង មៀង កូឡុះ ញន កា អេប៉ាប្រះ ឡា រ៉ះ សារ ដាត់ ឡឹង យីស៊ូ ពីង មៀង ណោះ។ វគី ប៉ូល អ៊ែ តាំងឡា អូ ទី ឡា ប៉ាត់ មៀង ណោះ អុះ (ប៊ែវ ហៃ ១:៤; ២:១)។ អ្នែ ពីង មៀង ណោះ ទី បក់ អន់ដា ប៉ាងហៀន សារ យច ឡឹង ប៉ានីរ ប្រ្រឹះ ឡាក់ កា ប៉ាងហៀន ផា យីស៊ូ គ្រិះ អូ ត្រត់ កើត ប៉ាណូស អុះ លូ ប្រើ ពូ ប្រឹគី ពូយ ចាបាប សុនសាត អ៊ីស្រាអែល ដេល។ វគី ប៉ូល អ្ន សារ អា ផះ អ៊ែ អ្នែ ត្រត់ ខុក ពីង មៀង រ៉ូម រ៉ាំងរ៉ាំង សាណា ៥៩-៦១ គ.ស.។ វគី ប៉ូល កា ប្រា ត់ សត្រា អន់តត់ ប៉ាតោ កា មូត សៀ យីស៊ូ អ្នែ ពីង មៀង កូឡុះ ណោះ។

អ៊ែ ប្រាត់ សត្រា អា ភៀ រ៉ះ ប៉ាឡាក់ ផា យីស៊ូ ប៉ាណូស តាទីច ឡាក់ កា ប៉ាណូស អន់ទៀតៗ អ៊ែ កា គន ប្រ្រឹះ បិកកាតយី តាទីច ដេល។ អ៊ែ ឡាក់ តាំងឡា រ៉ាំងហៃ កាណាតី ញ៉ាៗ ទិណោះ អ៊ែ ទី អំរ៉ាញ អីញ អំបាំង កាណាតី ញ៉ាៗ ឡាក់ ទី អំរ៉ាញ អីញ ទិណោះ អ្នែ ពីង អង់កក់ តេះ លូ អ្នែ ពីង ប្លែង។ កា ប៉ាច់ ក្រុំ ហៀន សារ ប្រ្រឹះ ពៀប ឡាក់ កា ឡាកោ យីស៊ូ យីស៊ូ ពៀប ឡាក់ កា កល់ ក្រុំ ហៀន សារ ប្រ្រឹះ ដេល។

សារ សាំខាន់ៗ

វគី ប៉ូល រ៉ះ ផា យីស៊ូ ឡាក់ ប្រ្រឹះ អ៊ែ ប៉ាងកើត គ្រឹប កាណាតី ទិណោះ រ៉ា ងហៃ ប៉ាណូស ទីឌូ លូ ប្រឹគី អន់ ទី បក់ សៀ អ៊ែ ដាត់ ត្រត់ លូ ប្រ្រឹះ បិក កាតយី ណាវ។ (១:៩-២:១៩)

វគី ប៉ូល អន់តត់ ប៉ាតោ កា មូត សៀ យីស៊ូ ជេ អន់ ពូ ប្រើ អន់ខែ ប្រឹគី ពូយ គុន តាឡាប យើយ ម៉ះ សុនសាត អ៊ីស្រាអែល ហះកា អន់ខែ ត្រត់ អ្នែ កោប ដាត់ ត្រង់ ឡាក់ កា ប៉ាណូស ទី ពុត ណាវ។ (២:២០-៤:៦)

១ អាញ សិច ប៉ូល ឡាក់ ប្រ្រឹះ រឺស ប្រើ រ៉ះ ប៉ាតាង យីស៊ូ គ្រិះ លូ ផីម៉ូថេ ឡាក់ អុះ ម៉ី ពិន

២ ញីន ប៉ាហ្វើ សត់ត្រា អា អន់ កា អុះ មី ឡាក់ ប៉ាសុន ដាក់ ត្រង់ ម៉ះ យីស៊ូ គ្រិះ ឡាក់ អៃ ពីង មឿង កូឡុះ។ អន់ ប្រ្លឹះ បិកកាតយ័ ឡាក់ ពី ពិន ដាក់ ពុត លូ អន់ សារ សាណុក សារ៉ាក កា អន់ដីស។

សារ រត់ ប្លូល ប៉ានេ ប្រ្លឹះ លូ ម៉ន់ សារ៉ាប់ មូត មឿង កូឡុះ

៣ ញីន ហោក រត់ លើយៗ កា ប្រ្លឹះ បិកកាតយ័ ឡាក់ ពី យីស៊ូ គ្រិះ ឡាក់ តាំង ឡា ពិន រប់ ញីន ម៉ន់ កា អន់ដីស

៤ ខង ញីន កាតាំង ពូ រ៉ះ ឡឹង សារ អន់ដីស សៀ យីស៊ូ គ្រិះ លូ សារ អន់ដីស បិច ចៃ កា មូត ប៉ាសុន ប្រ្លឹះ ទិណោះ

៥ ញីន កា អន់ដីស ម៉ឹង ផា ចឹង ទី សារ ដាក់ ឡាក់ ប្រ្លឹះ គម ពីង ប្លែង សារ៉ាប់ កា អន់ដីស។ អន់ដីស កាតាំង ឡឹង សារ ម៉ឹង អា ផះ ពូ ឡាក់ រ៉ះ កា អន់ដីស ប៉ាន់ដា ឡឹង សារ តាទិច យី សារ ដាក់ ឡឹង យីស៊ូ

៦ ឡាក់ ពូ រ៉ះ ប៉ាញី ទីប អងកក់ តេះ ទីប ទី ពូ សៀ អៀង ដេល។ អន់ដីស កា សៀ កាខាក់ ដេល ឡឹង ដាវ អន់ដីស កាតាំង សារ ដាក់ ណោះ លូ អន់ហ្គាល់ ពុត ដាក់ ម៉ះ ប្រ្លឹះ បិកកាតយ័ ត្រត់ ពូយ សារ តាទិច។

៧ អន់ដីស ហៀន សារ ណោះ ឡឹង រត់ អេប៉ាប្រ្លឹះ ឡាក់ គូប ញីន បិច ចៃ អៃ ប្រត់ ងារ កា ប្រ្លឹះ អន់ខូ លូ ញីន។ អៃ ឡាក់ ប៉ាណូស ដាក់ ត្រង់ ប្រត់ ងារ កា យីស៊ូ គ្រិះ សារ៉ាប់ កា អន់ដីស ដេល។

៨ អៃ កា រ៉ះ អន់ ញីន អ៊ុ ឡាក់ៗ ឡឹង សារ អន់ដីស បិច ចៃ កា គូប សោប ឡាក់ ប៉ាដាត់ ប៉ាលឹង ប្រ្លឹះ អន់ កា អន់ដីស។

៩ ខ អា ហង បះ ឡឹង ដាវ ញីន កាតាំង ពូ រ៉ះ ឡឹង សារ អន់ដីស ណោះ ញីន កា ម៉ន់ ឡោម ប្រ្លឹះ បិកកាតយ័ អន់ កា អន់ដីស លើយៗ ភៀ ម៉ាត់ អន់ដីស អន់ ហ្គាល់ ពុត ប្រ្លឹះ អន់ ឡាក់ កាខាក់ ញីន កា ទី ពុត ហ្សាំង សាឡាច់ គ្រីប នែវ ឡឹង ប៉ាដាត់ ប៉ាលឹង ប្រ្លឹះ

១០ ម៉ាត់ អន់ដីស ចឹង អៃ កោប អន់ យី លូ យីស៊ូ ឡាក់ ពី តាំងឡា ពិន ភៀ អន់ ត្រត់ ពុត អៃ គ្រីប នែវ ទីប ប្រត់ ងារ ដាក់ គ្រីប នែវ លូ អន់ហ្គាល់ ប្រ្លឹះ បិក កាតយ័ ហៀង ឡាក់ កាខាក់។

១១ អន់ ប្រ្លឹះ អន់ អន់ដីស ទី សាង កាខាក់ គ្រីប នែវ ញីន កា អំវាញ អីញ កេង ខាក់ ម៉ះ អៃ ម៉ាត់ អន់ដីស ដាម អត់ លូ សារ ញ៉ាៗ ទិណោះ ទីប ទី ពុត ហោក រត់ ដេល។

១២ ហត់ ហោក កា ប្រ្លឹះ ឡាក់ ពី ពិន ខង អៃ ប្រត់ អន់ អន់ដីស ទី ចានែក ប៉ាដក់ ប៉ាជៀ ឡាក់ អៃ ពីង ចារ តាតារ ណោះ អន់ខូ លូ ប៉ាសុន ប្រ្លឹះ ដេល។

១៣ អើ តង់ ពិន អន់ វ៉ាវ៉ាច់ ឡឹង អំវាញ អីញ សារ ម៉ាម៉ាង លូ អន់ ពិន ម៉ុត អៃ កាណាង សារ វ៉ាងហៃ វ៉ាងខ្យា ម៉ះ គន អើ ឡាក់ អើ បិច ចៃ។

១៤ ញន កា គន អើ បះ អើ ហាយ ពិន លូ អូ អ្យក់ យ៉ូ សារ ពិន យច។

សារ អំវាញ អីញ ម៉ះ យីស៊ូ គ្រិះ

១៥ យីស៊ូ គ្រិះ ឡាក់ បក់ ប៉ាតាង ប្រ្រៈ បិកកាតយ័ ឡាក់ ពិន ហៃ អូ ប៉ប័ អើ ឡាក់ គន ប្រ្រៈ ឡាក់ អៃ អន់ទ្រួល ឡឹង ទី កាណាត៍ ញ៉ា ឡាក់ ប្រ្រៈ ប៉ាំងកើត។

១៦ ប្រ្រៈ បិកកាតយ័ ប៉ាំងកើត កាណាត៍ ញ៉ាៗ គ្រីប ហាច់ ញន កា យីស៊ូ គ្រិះ ទីប កាណាត៍ ពីង ប្លែង លូ កាណាត៍ ពីង តេះ ទីប កាណាត៍ ញ៉ាៗ ឡាក់ ហៃ ប៉ប័ លូ ហៃ អូ ប៉ប័ ទីប បិយ ប្រ្រៈ លូ ប្រ្រៈ បីត ឡាក់ ទី អំវាញ អីញ អន់ ទៀតៗ ស៊ុត កា ប្រ្រៈ ប៉ាំងកើត ញន កា យីស៊ូ គ្រិះ លូ សារ៉ាប់ កា យីស៊ូ គ្រិះ តាំងឡា។

១៧ អើ អៃ អន់ទ្រួល ឡឹង កាណាត៍ ញ៉ាៗ ទិណោះ កាណាត៍ ទិណោះ អៃ ញន កា អើ ដេល។

១៨ អើ ឡាក់ កា កល់ ក្រុំ ហៀន សារ ប្រ្រៈ ឡាក់ កា ឡាកោ អើ។ អើ ឡាក់ តាំងឡា អាញ រ៉ុស ខង កាណាង កាំឡាំង មូត តៅ អើ ហង រ៉ុស ស៊ីត អន់ទ្រួល ឡឹង ពូ ភៀ ប្រ្រ័ត ម៉ែត ពូ ទិណោះ។

១៩ ប្រ្រៈ បិកកាតយ័ ប៉ាញ្ញ ពុត អន់ សារ ដាត់ កេង ខាក់ ម៉ះ អើ ទិណោះ អៃ ពីង យីស៊ូ គ្រិះ ដេល។

២០ ប្រ្រៈ បិកកាតយ័ រ៉ះកះ ប៉ារម លូ កាណាត៍ ញ៉ាៗ ទិណោះ អន់ ដាត់ លូ អើ ទីប ពីង ប្លែង ទីប ពីង តេះ ញន កា យីស៊ូ គ្រិះ។ ប្រ្រៈ ប្រ្រ័ត អន់ ប៉ាណូស ត្រត់ លូ អើ ញន កា ផាម យីស៊ូ តៅ ពីង អ៊ឹង គីង ។

២១ កាប៉ាច់ អន់ដីស ផះ អន់ទ្រួល ពៃ កេះ តាម៊ីរ លូ ប្រ្រៈ ទីប ទី ពុត អូ ណីស កា អើ លូ ប្រ្រ័ត សារ អូ ដាត់។

២២ ហះកា កិញអៀ អា យីស៊ូ រ៉ះកះ ប៉ារម អន់ដីស អន់ ត្រត់ លូ ប្រ្រៈ កេះ ញន កា អើ កើត ប៉ាណូស កេះណោះ តៅ ភៀ អន់ អន់ដីស ដាត់ សារ៉ាប់ កា ប្រ្រៈ អូ ទី សារ អិក បីត លូ អូ ទី សារ ញ៉ា ចឹង ប៉ាំងអាស ហះ ដ៊ីរ អើ អុះ។

២៣ ហះកា អន់ដីស ត្រត់ សៀ អន់ កាខាក់ លើយ ដៃ អ្នាត សារ អន់ដីស ម៉ឹង ឡាក់ អន់ដីស កាតាំង ពូ រ៉ះ សារ ដាត់ ឡឹង យីស៊ូ យី សារ ដាត់ ឡាក់ ពូ រ៉ះ កា ប៉ាណូស ទិខូ ឡាក់ អៃ កាន់តេះ ប្លែង កាប៉ាច់ អាញ កា ប្រ្រ័ត ដ៊ាវ កា សារ ដាត់ អា ដេល។

សារ រត់ ប៉ូល ឡាំបាក ផះ អើ តង់ ក្រុំ ហៀន សារ ប្រ្រៈ

២៤-២៥ អាញ ហោក រត់ ផះ អាញ ទី សារ ឡាំបាក ញន កា អន់ដីស។ ផា សារ ឡាំបាក ម៉ះ យីស៊ូ គ្រិះ សារ៉ាប់ ក្រុំ ហៀន សារ ប្រ្រៈ អៃ ខ្លះ ហះ ចំ អាញ

កា ទី សារ ឡាបាក ដែល ភ្ញី តាត់ អង់ត្រីប សារ ឡាបាក អើ ណោះ។ អាញ ប្រើ ងារ កា ក្រំ ហៀន សារ ប្រើ៖ ឡាក់ ឡាកោ យីស៊ូ គ្រិះ ព្យយ ងារ ឡាក់ ប្រើ៖ បិកកាតយំ ប្រើ អាញ ប្រើ យី រ៉ះ កា អន់ដីស អន់ អ៊ូ អន់ហ្គាល់ ប៉ានីរ អើ ត្រីប ហាច។

២៦ ប៉ានីរ អា ប្រើ៖ អោន សាគីម ឡឹង ទុញ សើត ពែ កេះ ហះកា កិញអៀ អា អើ តាំបាង អន់ កា ប៉ាសុន អើ អ៊ូ។

២៧ ប្រើ៖ បិកកាតយំ ប៉ាញី ពុត អន់ ប៉ាសុន អើ អន់ហ្គាល់ សារ អំវាញ អើញ ឡាក់ កេង ខាក់ ឡឹង សារ សាគីម អា ពីង សុនសាត អន់ទៀត សារ អា យី នី អៀះ យីស៊ូ គ្រិះ អ៊ែ ពីង អន់ដីស អើ ប្រើ អន់ អន់ដីស មីង ជា ចឹង ទី អំវាញ អើញ អន់ខ្ល លូ អើ។

២៨ ញីន រ៉ះ ឡឹង សារ យីស៊ូ គ្រិះ ទីប អន់តត់ ប៉ាតោ លូ បាំងហៀន ប៉ាណូស ត្រីប ដូរ ញន កា ពុត ហ្សាំង សាឡាច់ ត្រីប នែរ ភ្ញី ប្រើ អន់ ពូ ទិខ្ល អ៊ែ ហះ ម៉ាត់ ប្រើ៖ ទីប ដាត់ ត្រង់ កាខាក់ ញន កា យីស៊ូ គ្រិះ។

២៩ អាញ ប្រើ ងារ ក្លេះ ខាក់ ភ្ញី តាត់ អង់កេះ សារ អា ហង យី អាញ ខំ អត់ សាំវាញី ញន អំវាញ អើញ យីស៊ូ ឡាក់ ផះ ប្រើ ងារ ពីង អាញ។

២

១ អាញ បិច អន់ អន់ដីស អ៊ូ អន់តត់ ជា អាញ ខំ អត់ សាំវាញី កេង ខាក់ សាំ រ៉ាប់ កា អន់ដីស លូ សាំរ៉ាប់ កា មូត បក់ អ៊ែ ពីង មៀង ឡោឌីសេ * លូ ទិ មូត បក់ អ៊ូ យើយ បំបំ អាញ

២ ភ្ញី បិច បាំងហោក ពុត ពៀក អន់ដីស ទិខ្ល លូ អន់ អន់ដីស ពីះ ប៉ាតុំ គូប ញន កា ពុត បិច ថៃ ម៉ាត់ អន់ដីស ហ្សាំង សាឡាច់ ហ្លង់ ត្រីប នែរ លូ អ៊ូ អន់ហ្គាល់ អន់ ឡាក់ៗ ឡឹង ប៉ានីរ អោន សាគីម ម៉ះ ប្រើ៖ បិកកាតយំ យី សារ យីស៊ូ គ្រិះ តាំងឡា

៣ ខង សារ ហ្សាំង សាឡាច់ កេង កាខាក់ ម៉ះ ប្រើ៖ បិកកាតយំ ស៊ុត កា គម ទិ កាណុង ឡាកោ យីស៊ូ គ្រិះ ណោះ ហង។

៤ អាញ កាប នីអៀ ភ្ញី បងកាន់ ជៃ អន់ បក់ ពៀ ឡា ប៉ាងល់ អន់ដីស ញន កា ប៉ានីរ ពូ កាប រ៉ត់ៗ។

៥ យី៖ ឡាកោ អាញ អ៊ែ ចាំងហាយុត ឡឹង អន់ដីស កាតាម ហះកា ពុត ពៀក អាញ អ៊ែ អន់ខ្ល លូ អន់ដីស ដែល អាញ ហោក រ៉ត់ ខាក់ ញន កា បំបំ អន់ដីស ទី ឡាបៀប ឡាបប លូ សៀ យីស៊ូ គ្រិះ កាខាក់។

សារ អ៊ែ អន់ខ្ល លូ យីស៊ូ

* ២.១ ២.១ មៀង ឡោឌីសេ អ៊ែ ក្សាម មៀង កុឡ្លៈ ដែល។

៦ ជា អន់ដីស ហាប់ យីស៊ូ គ្រិះ ប្រគំ តាំងឡា អន់ដីស កេះ អ្សក៍ ប្រគំ ព្វយ អើ លើយ នីណោះ ហង ពិ។

៧ អន់ អន់ដីស អ្នែ អន់ខ្ព លូ អើ លើយៗ ពៀប ឡាក់ កា តើម អ្នែ កាចាប់ ញន កា វ៉ាយៈ តោត ជ្រុ លូ ឡាក់ កា ប្រគំ ហី កាង កាចាប់ ដេល ហត់ សៀ អន់ កាខាក់ អន់ ត្រត់ ព្វយ សារ បាំងហៀន ឡាក់ អន់ដីស ហៀន កេះ ទីប ហោក កា ប្រ្រៈ បិកកាតយ័ កាខាក់ ដេល។

៨ អ្សក៍ ឡាវាំង ជៃ អន់ ពៀ ឡាក់ បាំងល់ អន់ដីស អន់ កេះ ទុច ពូ ញន កា ប៉ានី រពូ កាប វីច លូ ហ្សាំង សាឡាច់ ហះកា អូ ទី ខា ត្រត់ ព្វយ សង់ខុំ វត៌ យ៉ាត់ ឡឹង សើត ពៃ លូ ត្រត់ ព្វយ សារ អន់តត់ ប៉ាតោ គុន ប៉ាណ្លាស ហះកា អូ ត្រត់ លូ សារ យីស៊ូ គ្រិះ អុះ

៩ ខង ត្រឹប សារ ញ៉ា ឡាក់ ទី កាណុង ប្រ្រៈ បិកកាតយ័ ទីណោះ កា អ្នែ កាណុង ឡាកោ យីស៊ូ គ្រិះ ដេល។

១០ កាប៉ាច់ អន់ដីស កា ប៉ាញី កា សារ ដាត់ នីណោះ ដេល ញន កា អន់ដីស អ្នែ អន់ខ្ព លូ យីស៊ូ គ្រិះ ទី បិយ ប្រ្រៈ លូ ទី ប្រ្រៈ បឹត កា អ្នែ កាន់តេះ អើ។

១១ ញន កា អ្នែ អន់ ខ្ព លូ យីស៊ូ គ្រិះ អន់ដីស កា កាសិត អង់ការ កេះ ដេល ហះកា អូ ត្រត់ កាសិត លូ គី ប៉ាណ្លាស អុះ យី អន់ដីស ទី កាសិត អង់ ការ គុន ឡាបៀប យីស៊ូ គ្រិះ ញន កា អើ អ្សក៍ ឡាច់ ពុត សាន់ដាប់ ឡាក់ ពុត គុន ប៉ាណ្លាស។

១២ ផះ ពូ បាំងហុំ អន់ដីស លូ ទៀក អន់ដីស ពៀប ឡាក់ កា តោ តប់ អន់ខ្ព លូ យីស៊ូ គ្រិះ កេះ លូ អន់ដីស វីស សីត អន់ខ្ព លូ អើ ដេល ញន កា អន់ដីស សៀ សារ អំវាញ អីញ មះ ប្រ្រៈ ឡាក់ តាត់ អង់វីស សីត យីស៊ូ។

១៣ ផះ អន់ទ្រូល ពៃ អន់ដីស តោ ញន កា សារ យច មះ អន់ដីស លូ ញន កា អន់ដីស អូ ទី អ្នាត ពុត គុន ប៉ាណ្លាស + ហះកា កិញអៀ អា ប្រ្រៈ បិកកាតយ័ តា ត់ អង់វីស សីត អន់ដីស អន់ខ្ព លូ យីស៊ូ គ្រិះ កេះ។ អើ អូ អ្សក៍ យ៉ុ ទី សារ យច មះ ពិន

១៤ អើ អ្សក៍ អ្នាត សារ អើ ប្រាត់ គម ជា ពិន ប្រគំ យច លូ ចាចាប់ ប្រ្រៈ អើ អ្សក៍ សារ ណោះ បង់ ពីង អ្នែ គីង ។

១៥ ប្រ្រៈ កា អ្សក៍ ឡាច់ សារ អំវាញ អីញ ឡឹង មូត ប្រ្រៈ បឹត យី អើ តាត់ តាយ្សស ម៉ុះ ម៉ាត់ អន់ខែ ហះ ម៉ាត់ កាឡាំង អៀង ទីប ទី ទ្រង អើ ញន កា យីស៊ូ តោ ពីង អ្នែ គីង កេះ។

១៦ ទីល នីណោះ អូ អន់ បក់ ពៀ កាប កា អន់ដីស ឡឹង សារ សាណា សា ណិត លូ កាណាត់ អែត លើ ឡឹង សារ ប៉ុន ទៀន ប៉ុន ម៉ុត ខែ លូ ដាវ វ៉ាឡូវ

† ២:១៣ ២:១៣ អ្នាត ពុត គុន ប៉ាណ្លាស ពៀត គុល «កាសិត អង់ការ តែង ឡាកោ បាំងឡេ»។

ណោះ អុះ។

១៧ សារទិ អា ពៀប ឡាក់ កា កី កាណាគី ញ៉ាៗ ឡាក់ ចឹង ត្រត់ កើត ពី៖ តែង ម៉ាត់ ទៀ ដោច ហះកា កាណាគី ញ៉ា ឡាក់ តាទីច ណោះ យី យីស៊ូ គ្រិះ អា ហង។

១៨ ដៃ អន់ បក់ ពៀ ពី៖ ប៉ាងល់ អន់ដីស អន់ អ្នាត រ៉ាងរ៉ានី ឡាក់ អន់ដីស ត្រត់ ទី។ ប៉ាណូស នែរ អា ប៉ាងខំ ប្រើ ពូ កំ លូ សាំប្រៈ ប៉ានេ បិយ ប្រៈ អន់ខែ ខុ កាប ឡឹង សារ អន់ខែ អំប៉ា បំបំ លូ អ្នាត់ អេង ឡឹង សារ ឡាក់ អូ ទី ខា តាម ពុត អន់ខែ ទៅ ឡាក់ ពុត គុន ប៉ាណូស ដោច ដាច។

១៩ អន់ខែ អូ អ្នែ តីត លូ យីស៊ូ គ្រិះ ឡាក់ កល់ អុះ យី កល់ អា ហង ឡាក់ សិម ឡាកោ លូ ប្រ័គី អន់ ឡាកោ តីត គូប អែ លូ ប៉ាឡាក់ កាន់តឹង លូ រ៉ាត់ ទីប ប្រ័គី អន់ ឡាកោ ដាក់ តិស តង តាម ប្រៈ បិកកាតយ័ អន់។

សារ តៅ លូ រ៉ីស សីត អន់ខុ លូ យីស៊ូ

២០ ផា អន់ដីស តៅ អន់ខុ លូ យីស៊ូ គ្រិះ លូ រ៉ាវ៉ាច ឡឹង សារ អន់តត់ ប៉ាតោ គុន ប៉ាណូស កេះ ទីល នីណោះ ខ ញ៉ា បះ អន់ដីស អ្នែ កា ប្រ័គី ពូយ សារ ពូ រះ អន់ទៀតៗ ប្រ័គី ឡាក់ កា ប៉ាណូស អូ សៀ យីស៊ូ

២១ ឡាក់ កា កាប ផា «ដៃ អ្សក់ ដៃ សា សាំយ៉ាង ដៃ សាប៉ាត់ ដៃ»។

២២ ចាបាប់ ទិ អា ស៊ុត កា សារ អន់តត់ ប៉ាតោ ម៉ះ ប៉ាណូស ដោច យី អន់ ខែ ទីប អូ អន់ សាប៉ាត់ សាណា ញ៉ាៗ ឡាក់ ត្រត់ ហ៊្យង ហ្ស៊ីត ញុន កា ពូ អែត សា។

២៣ សារទិ អា យី អែ ឡាក់ កា សារ ហ្សាង សាឡាច់ តាទីច ខង អន់ខែ តា ត់ អំប្រ័គី អ្សល កូតី កា ប្រៈ លូ កំ ទីប តាត់ ប៉ាណាប ឡាកោ ទៅ ហះកា តា ទីច អែ អូ ទី ខា ញ៉ា អុះ សារទិណោះ អូ អូ កាតត់ ពុត ដៃ អន់ ប្រ័គី យច អុះ។

៣

១ ទីល នីណោះ ផា អន់ដីស រ៉ីស សីត អន់ខុ លូ យីស៊ូ គ្រិះ តាទីច ហត់ ណាំង សារ ញ៉ា ឡាក់ អ្នែ ពីង ប្លែង ឡាក់ ចារ យីស៊ូ គ្រិះ អ្នែ តែង សាម៉ា ប្រៈ បិកកា តយ័ ណោះ ពិ។

២ ហត់ យីត ឡឹង សារ ញ៉ា ឡាក់ អ្នែ ពីង ប្លែង ដៃ យីត ឡឹង សារ ញ៉ា ឡាក់ អ្នែ ពីង តេះ អា

៣ ខង អន់ដីស តៅ រ៉ាវ៉ាច កេះ ប្រៈ បិកកាតយ័ កា គម អាញ រ៉ីស អន់ដីស អន់ខុ លូ យីស៊ូ គ្រិះ កេះ។

៤ ប៉ាត់ យីស៊ូ គ្រិះ ឡាក់ អន់ អាញ រ៉ីស កា អន់ដីស អែ ឡាច់ តាំបាង ឡា កោ អន់ដីស កា ចឹង ឡាច់ តាំបាង ឡាកោ អន់ខុ លូ អែ ទីប ចឹង ទី សារ អំរ៉ាញ អីញ អន់ខុ លូ អែ ដេល។

សារ ត្រង់ អ្នក សារ អូ ដាក់

៥ ទីល នីណោះ ហត់ អន់ដីស អ្នក ពុត បិច កា សារ ពីង អង់កក់ តេះ អា ពិ ឡាក់ កា សារ ប្រីត លូ កាម៉ាក់ លូ អង់កាន់ ឡាឡាក់ ឡាឡាក់ សារ អីក បីត ពុត ប្រីត លូ អង់ ពុត បិច ប្រីត សារ យច ពុត ខ្លាម បិច កា វ៉ាស អំបាស យី សាម៉េ លូ កាដាប សាប្រឹះ ហ្នឹប ប្រឹះ បីត។

៦ ញន កា សារ ទិណោះ ហង បះ ប្រឹះ បិកកាតយ័ អីក កា មូត បក់ ប៉ាសាំង លូ អើ។

៧ ផះ អន់ទ្រួល ពៃ អន់ដីស កា ប្រីត សារ ទិណោះ និះទៅ ដេល។

៨ ហះកា កិញអៀ អា អន់ដីស ត្រង់ អ្នក សារ ទិ អា ពិ យី ពុត អីក ពុត តុ ហាល់ ពុត អូ ដាក់ សារ តះ ប៉ាស្យាប លូ ដៃ កាប រ៉ាឡោះ ដៃ។

៩ ដៃ កាប ពូង កា គូប សោប ហង ខង អន់ដីស អ្នក ទិ កេះ ពុត សាន់ដាប់ លូ សារ អែ កោប ឡាបៀប សាន់ដាប់។

១០ អន់ដីស កា កេះ ប៉ាណូស ណារ ឡាក់ ប្រឹះ បិកកាតយ័ ផះ ប្រីត អន់ ហើ ង ណារ កាខាក់ អន់ រ៉ុច លូ អើ ឡាក់ ប៉ាងកើត អន់ដីស ភៀ អន់ អន់ដីស អន់ ហ្គាល់ អើ ឡាក់ កាខាក់។

១១ ទីល នីណោះ អូ ទី សុនសាត ក្រិក លើ សុនសាត អ៊ីស្រាអើល អូ ទី មូត កាសិត អង់ការ លើ អូ កាសិត អង់ការ អូ ទី ប៉ាណូស ព្រី អូ ទី ទុច លើ ម៉ែត តាំងឡា ណារ អុះ ខង ទី ដឹង យីស៊ូ គ្រិះ ឡាក់ សាំខាន់ លូ អើ អែ កាណុង ពិន ទិឌូ ដេល។

១២ ញន ប្រឹះ បិកកាតយ័ ទី រឿស អន់ដីស ប្រីត ប៉ាសុន ដាក់ ត្រង់ សាំរ៉ាប់ កា អើ លូ ប៉ាណូស ឡាក់ អើ បិច ចៃ អន់ដីស ត្រង់ ទី ពុត តាប៉ាប តាប៉ុន ពុត ដាក់ កា ពូ ត្រង់ អ៊ុ ប៉ាន់ចិ ពុត ពៀក ត្រង់ ទី ពុត ដាក់ សឹម លូ ពុត ដាម អត់។

១៣ អន់ដីស ត្រង់ អ៊ុ អត់ សាំរ៉ាញី កា គូប សោប ផា បក់ ចំ ទី សារ ញ៉ា យច លូ គូប ដៃ អ្យក់ យ៉ូ គូប សោប។ ប្រឹះ បិកកាតយ័ អូ អ្យក់ យ៉ូ សារ យច មះ អន់ដីស នីចម៍ អ្យក់ អន់ដីស កា ដៃ អ្យក់ យ៉ូ សារ គូប អន់ដីស យច នីណោះ ដេល។

១៤ ក្លា ឡឹង អា ណារ ត្រង់ ទី ពុត បិច ចៃ ខង សារ បិច ចៃ ប្រីត អន់ អន់ដីស ទី សារ ដាក់ ទិ អា *។

១៥ យីស៊ូ គ្រិះ អន់ អន់ដីស ទី សារ ដាក់ រម លូ គូប សោប ហត់ អន់ សារ អា ប៉ាណាំ ពុត អន់ដីស ខង ប្រឹះ បិកកាតយ័ អ្យក់ អន់ដីស ពិះ ប៉ាតុំ គូប ឡាកោ ដឹង ម៉ោញ ភៀ អន់ អន់ដីស អែ ដាក់ រម លូ គូប។ ត្រង់ ហោក រីត កា ប្រឹះ លើយ ដេល។

* ៣:១៤ ៣:១៤ អន់ដីស ទី សារ ដាក់ ទិ អា ពិន ព្រៃ និអៀ កា ត្រង់ ដេលះ អន់ដីស ទិឌូ អែ ដាក់ រម លូ គូប សោប ។

១៦ អន់ សារ យីស៊ូ គ្រិះ អ្វី កាណុង ពុត អន់ដីស អៀង កាខាក់។ ហត់ បាំង ហៀន លូ អន់តត់ ប៉ាតោ កា គូប សោប ញន កា ពុត ហ្សាំង សាឡាច់ គ្រីប នែរ។ ហត់ ចាដៃ អញសៃ ប៉ានេ ប្រ្រឹះ បិកកាតយ័ ទិ ពុត ទីប ហោក រត់ កា ប្រ្រឹះ។

១៧ អន់ដីស ប្រឹក់ សារ ញ៉ា កាតាម យ្រឹះ កាប លើ ប្រឹក់ ង៉ារ កាតាម សារ ទិណោះ ត្រត់ ប្រឹក់ ញន កា សៀ យីស៊ូ ឡាក់ តាំងឡា ពិន ទីប ហោក កា ប្រ្រឹះ បិកកាតយ័ ឡាក់ ពី ពិន ញន កា អើ ដេល។

សារ អ្វី កោប កាណុង ខាប់ខួ ហី ក្រាន គុន សៀ យីស៊ូ

១៨ អី មូត អង់កាន់ បក់ ទី ក្លោ ហត់ អ្សល កូត់ ប្រឹក់ ពូយ ក្លោ អន់ ត្រត់ គុន ឡាបៀប ប៉ាណូស សៀ យីស៊ូ។

១៩ អី មូត កាម៉ាក់ បក់ ទី កាម៉ាញ អ្សត់ បិច កា កាម៉ាញ ទៅ លូ ដៃ ប្រឹក់ អន់ អើ អុក ពុត ដៃ។

២០ អី មូត សាស្វា ហត់ រ៉ាប់ សៀ មើត ពី គ្រីប សារ ប្រឹក់ នីណោះ ចឹង ត្រត់ ពុត ប្រ្រឹះ បិកកាតយ័។

២១ អី អុះ ម៉ី បក់ ទី គន ដៃ ប្រឹក់ យច លូ គន ប្រឹក់ អន់ អន់ខៃ អីក ដៃ អ្សត ផែត អន់ខៃ ទិ សារ ម៉ីង។

២២ អី មូត បក់ កេះ ទុច ពូ ហត់ អ្សល កូត់ រ៉ាប់ សៀ មើត តាំងឡា អន់ដីស អ្វី ពីង អង់កក់ តេះ អា អន់ គ្រីប ខ ពី។ អូ ត្រត់ ប្រឹក់ ដឹង ហះ ម៉ាត់ អើ ក្រាន់ កា បិច កា ត្រត់ ពុត ប៉ាណូស នីណោះ អុះ ត្រត់ ប្រឹក់ ញន កា ពុត ដាត់ ត្រង់ ទីប អ្សល កូត់ អ្សត កា យីស៊ូ ឡាក់ ពី តាំងឡា ពិន ដេល។

២៣ គ្រីប ង៉ារការ ឡាក់ អន់ដីស ប្រឹក់ ត្រត់ ប្រឹក់ អន់ ទិ ពុត ពៀក ឡាក់ កា ប្រឹក់ ង៉ារ អន់ កា យីស៊ូ ដេល អូ ត្រត់ ប្រឹក់ សារ៉ាប់ ដឹង កា ប៉ាណូស អុះ។

២៤ អន់ដីស ត្រត់ អុ អន់តត់ ជា អន់ដីស ចឹង ទី ប៉ាដក់ ប៉ាជៀ ឡឹង យីស៊ូ ឡាក់ រ៉ាំងរ៉ាន់។ ពី តាំងឡា ឡាក់ អន់ដីស ប្រឹក់ ង៉ារ ណោះ យី យីស៊ូ គ្រិះ។

២៥ ពៀ ប្រឹក់ អូ ដាត់ បក់ ណោះ ចឹង ទី សារ អូ ដាត់ ពូយ សារ អើ ប្រឹក់ អូ ដាត់ ណោះ ហង ប្រ្រឹះ អូ រើស ម៉ាត់ បក់ ចំ អុះ។

៤

១ អី មូត បក់ ប្រឹក់ មើត តាំងឡា ពូ ត្រត់ ប្រឹក់ ដាត់ ត្រង់ កា មូត បក់ ប្រឹក់ ង៉ារ កា អន់ដីស ត្រត់ អុ អន់តត់ ជា អន់ដីស កា ទី មើត តាំងឡា ម៉ោញ ដូរ អ្វី ពីង ប្លែង ដេល។

សារ អន់តត់ ប៉ាតោ អន់ទៀត។

២ ហត់ ខំ មិន អើ ប្រ្លឹះ បិកកាតយំ លើយៗ ទីប ឡាវាំង ឡាកោ លូ ហោក រីក់ កា ប្រ្លឹះ ដេល។

៣ រឹប អន់ដីស មិន អ្យក់ មិន ឡោម ប្រ្លឹះ បិកកាតយំ អន់ កា ញីន ណើ ភៀ អន់ អើ អន់ ទ្រង កា ញីន ទី ចាក រិះ សារ អោន សាគីម ឡឹង យីស៊ូ គ្រិះ ខង អាញ ត្រក់ ខុក ញន កា សារ អា ហង។

៤ មិន ឡោម បរំ ហះ ប្រ្លឹះ អន់ អាញ អ្នក រិះ សារ យីស៊ូ អន់ ឡាក់ៗ តាម អាញ ត្រក់ កាប។

៥ អ្យក់ ប្រឹក់ ដាក់ កា ម្នត បក់ អូ ស្មើ យីស៊ូ ញន កា ពុត ហ្យាំង សា ឡាច់។ អន់ដីស ត្រក់ អ្នក អ្យក់ ដាវ ចំ ឡាក់ ត្រក់ ប្រឹក់ ងារ ឡាក់ ទី ខា ដេល។

៦ អ្យក់ អន់ដីស កាប ដាក់ ប៉ានីរ ពីរ កាង លើយៗ លូ អន់ ប៉ានីរ អន់ដីស ទី ខា * ម៉ាក់ អន់ដីស ចឹង អ្នក តើល ពូ នីចម អន់ ដាក់ ត្រក់។

សារ អំបញ្ច គូប សោប

៧ ទីយីកុះ ឡាក់ អុះ មី ពិន ឡាក់ ញីន បិច ចៃ អើ ឡាក់ ប៉ាណូស ដាក់ ត្រង់ តង់ ប្រឹក់ ងារ កា យីស៊ូ ឡាក់ ពី តាំងឡា ពិន អន់ខូ លូ អាញ អើ ចឹង រិះ កា អន់ ដីស អន់ អ្នក ឡឹង សារ អាញ ទិណោះ។

៨ អាញ ប្រើ អើ ឡាក់ ញន កា សារ អា ហង ភៀ អន់ អន់ដីស អ្នក ឡឹង សារ ញីន លូ អន់ អើ កាប បាំងហោក ពុត ពៀក អន់ដីស ដេល។

៩ អាញ ប្រើ អើ ឡាក់ អន់ខូ លូ អូនីស៊ីម ឡាក់ អុះ មី ញីន បិច ចៃ អើ ឡាក់ ប៉ាណូស ដាក់ ត្រង់ ពីរ ឡឹង មៀង កុឡ្យៈ ឡាក់ កា អន់ដីស ដេល។ អន់ខែ ចឹង រិះ កា អន់ដីស ឡឹង សារ ញី ឡាក់ កើត ពីរ ហះ ចារ អា។

១០ អាវិសាតាក ឡាក់ ត្រក់ ខុក អន់ខូ លូ អាញ អើ កា អំបញ្ច អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប? ម៉ាកុះ ឡាក់ អុះ ម៉ោញ យ៉ាក់ លូ បាណាបះ អើ កា អំបញ្ច អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប? (អន់ដីស កា ទី កាតាំង សារ អន់តត់ រិះ ឡឹង សារ អើ កេះ ផា អើ ឡាក់ ប៉ាក់ ចារ អន់ដីស បរំ អន់ដីស ហាប់ រាំងហៃ អន់ ដាដាក់ ណើ)។

១១ យេស៊ូ ឡាក់ អន់ សិច ផា យូសាទុះ អើ កា អំបញ្ច អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប? កាណាង សុនសាត អ៊ីស្រាអែល ទី ដឹង អន់ខែ ប៉ែង ដូរ អា ហង ឡាក់ ប្រឹក់ ងារ រិះ ឡឹង សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្លឹះ បិកកាតយំ អន់ខូ លូ អាញ ទីប កាប បាំងហោក ពុត ពៀក អាញ ដេល។

១២ អេប៉ាប្រះ ឡាក់ កាំឡាំង អន់ដីស ឡាក់ ពីរ ឡឹង មៀង កុឡ្យៈ អើ កា អំបញ្ច អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប? អើ ប្រឹក់ ងារ កា យីស៊ូ គ្រិះ អើ ខំ

* ៤:៦ ៤:៦ ទី ខា ពៀក គុល «ប្រើ»។

មិន ឡោម ប្រ្លឹះ សារ៉ាប់ កា អន់ដីស លើយៗ ភ្លឺ អន់ អន់ដីស ស្បឺ លើយ ទិ ពុត លូ អ្នែ ដាក់ គ្រឹប នៃវ ព្រយ ពុត ប្រ្លឹះ បិកកាតយ័ គ្រឹប ខ។

១៣ អាញ បំបំ ម៉ាត់ អាញ តាំងឡា ផា អ៊ែ ខំ កាខាក់ សារ៉ាប់ កា អន់ដីស លូ សារ៉ាប់ កា មូត បក់ អ្នែ ពីង មៀង ឡោឌីសេ លូ មូត បក់ អ្នែ ពីង មៀង ហោរ៉ូល ។

១៤ លូកា ឡាក់ ម៉ូអ្សា អាញ បិច ថៃ លូ ដេម៉ែ កា អំបញ្ច អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប ?

១៥ អាញ បំ អំបញ្ច អុះ មី ឡាក់ អ្នែ ពីង មៀង ឡោឌីសេ លូ អំបញ្ច នីមផា ទីប ក្រំ ហៀន សារ ប្រ្លឹះ ឡាក់ អ្នែ ប៉ាតុំ គូប ពីង ហី អ៊ែ ណោះ ដេល អន់ខៃ ទិខូ ដាក់ ឡាកោ បាំងឡៃ ដេល ប ?

១៦ ប៉ាត់ អន់ដីស អាន សត់ត្រា អា ឡុច ទិ កេះ កេះណោះ ត្រត់ អន់ ក្រំ ហៀន សារ ប្រ្លឹះ អ្នែ ពីង មៀង ឡោឌីសេ អាន ដេល អន់ដីស កា ត្រត់ អាន សត់ត្រា ឡាក់ អាញ ប៉ាហ្សឺ អន់ ប៉ាត់ មៀង ឡោឌីសេ ដេល។

១៧ អ្សត់ រ៉ះ កា អាឃីប ត្រត់ អ្សក់ ពុត ថៃត តាត់ អង់កេះ ង៉ារ ឡាក់ យីស៊ូ ឡាក់ ពី តាំងឡា ពិន ប្រើ អ៊ែ ប្រត់ ណោះ។

១៨ ហៃ សារ អំបញ្ច អា អាញ ប្រាត់ លូ តី អាញ ទៅ អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប ? បំ អន់ដីស កាចាំង ឡឺង សារ អាញ ត្រត់ ខុក។ អន់ ប្រ្លឹះ រ៉ាំងហៃ រ៉ាំងខ្យា អន់ដីស។

† ៤:១៣ ៤:១៣ មៀង ឡោឌីសេ លូ មៀង ហោរ៉ូល អ្នែ ក្សាម៍ មៀង កុឡ្លៈ ដេល។

សត្រា ទី ១ វគ្គ ប៉ូល ប៉ាហ្វ្រី កា មូត មៀង ថេសាឡូនិក សារ អន់តត់ រ៉ះ

មៀង ថេសាឡូនិក រ៉ប់ ដាវ អា អ្វៃ ពីង ប៉ាថេត ក្រិក។ ផះ រ៉ាំងហាវ វគ្គ ប៉ូល មៀង ថេសាឡូនិក អា តិស ខាក់ ទី ប៉ាសុន អ្វៃ ៣០០.០០០ ដុវ។ បក់ អ្វៃ ពីង មៀង អា សួន អៀង ពូ ប្រឹក ងារ ណាំង សា ប្រូ ប្រី វ៉ាស អំប៉ាស រចារ ពូ កត់ កាំប៉ាន់។ ទី អៀង សុនសាត អ្វៃ ពីង មៀង ណោះ ទី សុនសាត អ៊ីស្រា អ៊ែល លូ ទី អៀង សុនសាត អន់ទៀត ណាវ។

វគ្គ ប៉ូល រ៉ះ សារ ដាក់ ឡឹង យីស៊ូ ពីង មៀង ថេសាឡូនិក រ៉ាំងរ៉ាំង សាណាំ ៤៩ គ.ស. (ប៉រ ហៃ ងារ មូត រ៉ះ ប៉ាតាង យីស៊ូ (កិច្ច/ការ) ១៧:១-១០)។ អ៊ែ រ៉ះ សារ ដាក់ ឡឹង យីស៊ូ កា សុនសាត អ៊ីស្រាអ៊ែល អន់ទ្រួល ឡឹង ពូ ទី បក់ អន់ ដាស្មៅ។ កេះណោះ អ៊ែ រ៉ះ កា សុនសាត អន់ទៀត ដេល ទីប ទី អៀង ដុវ ស្មៅ យីស៊ូ ហះកា ទី សុនសាត អ៊ីស្រាអ៊ែល បក់ អន់ដា ប៉ាសាំង លូ មូត បក់ អង់កះ ស្មៅ ណាវ។ ពូ កា ប៉ាំងខំ វគ្គ ប៉ូល ប្រើ ចាក ឡាច់ ឡឹង មៀង ណោះ។ អ៊ែ កា ចាក ឡា ប៉ាក់ មៀង អា ផែន លូ មៀង កូរិនថុះ។ ញាន កា អ៊ែ អុក ពុត ពៀក អ្សក ផែត មូត ស្មៅ យីស៊ូ អ្វៃ ពីង មៀង ថេសាឡូនិក ចឹង អ្នាត ស្មៅ អ៊ែ កា ច្រាក់ សត្រា ម៉ោញ ហ្គា កាប ប៉ាំងហោក ពុត ពៀក ប៉ាហ្វ្រី កា អន់ខែ ផះ រ៉ាំង រ៉ាំង សាណាំ ៥០ គ.ស.។

ពីង សត្រា អា វគ្គ ប៉ូល រ៉ះ ឡឹង សារ អ៊ែ បិច ថៃ កាខាក់ កា មូត ស្មៅ យី ស៊ូ អ៊ែ យីត ឡាក់ កា អុះ មី អ៊ែ តាំងឡា។ វគ្គ ប៉ូល រ៉ះ តាក់ កាចាំង ពូ អន់ ប្រឹ គី ពូយ លើយ សារ អ៊ែ អន់តត់ ប៉ាតោ យ្ាះ ទី សារ ឡាបាក នីចម កាតាម។

រ៉ាំងរ៉ាំង ណោះ មូត ស្មៅ យីស៊ូ សួន អៀង សាមីក កា យីស៊ូ ចឹង ជីរ ពីរ ណាវ ស្រស។ ទី បក់ អន់ដា អុក ពុត ពៀក អ្សក ផែត តោ អូ តានី ប៉ប យីស៊ូ ជីរ ពីរ ណាវ។ ទីល នីណោះ វគ្គ ប៉ូល អន់តត់ ប៉ាតោ កា អន់ខែ ផា យ្ាះ ពូ តោ កេះ កាតាម កា យីស៊ូ ចឹង តាក់ អង់វីស សីត ណាវ ទីប អន់ ពូ ទី អំវាញ អីញ អន់ខូ លូ អ៊ែ ដេល (ប៉រ ហៃ ៤:១៣-៥:១១)។ ហះកា មូត ស្មៅ យីស៊ូ បក់ អន់ដា អ្វៃ កា យីត យច លូ អូ អ្សក ពុត ចែត កាណាង សារ អ្វៃ កោប អ្វៃ ពីង អង់កក់ តេះ អា អុះ ញាន កា ពូ អេង ផា យីស៊ូ ក្យាម ចឹង ជីរ ពីរ កេះ លើ កា ជីរ ពីរ រ៉ាវ៉ាច កេះ (ប៉រ ហៃ ២ ថេសាឡូនិក ២:១-២)។ ទីល នីណោះ វគ្គ ប៉ូល កា ច្រាក់ សត្រា

ម៉ោញ ណារ៉ូ ភ្ញើ អន់តត់ ប៉ាតោ កា ពូ អន់ អ្វែ កោប អន់ ដាក់ៗ ក្បាក់ សំ ចឹង ទីល ដាវ យីស៊ូ ជីវ ពីរ ៖

សារ សាំខាន់ៗ

៖ រតី ប៉ូល ប៉ានេ ប្រ្លៈ ញន កា មូត សៀ យីស៊ូ អ្វែ ពីង មៀង ថេសាឡូនិក លូ រ៉ះ ឡឹង ង៉ារ អ៊ែ ប្រ័ត ពីង មៀង ណោះ។ (១:២-៣:១៣)

៖ រតី ប៉ូល អន់តត់ ប៉ាតោ ឡឹង សារ អ្វែ កោប អន់ ត្រត់ លូ សារ សៀ។ (៤:១-១២)

៖ រតី ប៉ូល បាំងហៀន កាប ឡឹង សារ យីស៊ូ ចឹង ជីវ ពីរ ៖ (៤:១៣-៥:១១)

សារ អន់តត់ ប៉ាតោ តាងៗ។ (៥:១២-២២)

១ អាញ សិច ប៉ូល លូ ស៊ីឡុះ ទីប ធីម៉ូថេ ញិន ប៉ាហៀរី សត់ត្រា អា អន់ កា ក្រំ ហៀន សារ ប្រ្លៈ ប៉ាត់ មៀង ថេសាឡូនិក ឡាក់ ប៉ាសុន ប្រ្លៈ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន។ អន់ ប្រ្លៈ ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណាក សារ៉ាក កា អន់ដីស ដេល។

សារ កាំឡាំង កាណុង មៀង ថេសាឡូនិក សៀ យីស៊ូ

២ ញិន ប៉ានេ ប្រ្លៈ បិកកាតយ័ លើយៗ ញន កា អន់ដីស ទិឌុ។ រ៉ប់ ញិន ម៉ន់ អ៊ែ ប្រ្លៈ ញិន កា កាចាំង កា អន់ដីស ដេល

៣ ហះ ម៉ាត់ ប្រ្លៈ បិកកាតយ័ ឡាក់ ពី ពិន ញិន កាចាំង កា សារ ដាក់ អន់ ដីស ប្រ័ត ញន កា សៀ លូ ង៉ារ ក្លែះ ក្លាំង អន់ដីស ប្រ័ត ញន កា ពុត បិច ទីប ដាម អត់ ញន កា សាណាង មីង យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន។

៤ អី អុះ មី ឡាក់ ប្រ្លៈ បិច ចៃ ញិន អ៊ូ អន់តត់ ជា អ៊ែ រឺស អន់ដីស កេះ

៥ ខង ផះ ញិន រ៉ះ សារ ដាក់ កា អន់ដីស ពៃ អ៊ូ ត្រត់ ដឹង ប៉ានីរ តាដោះ អុះ ទីប ទី សារ អំរាញ អីញ ម៉ះ ប៉ាងាត់ ប៉ាលឹង ប្រ្លៈ ដាក់ កាខាក់ ញិន កា សៀ កាខាក់ ដេល សារ ញិន រ៉ះ ណោះ។ ផះ ញិន អ្វែ អន់ឌុ លូ អន់ដីស ញិន ប្រ័ត នីចម អន់ដា ឡាក់ ទី ខា កា អន់ដីស អន់ដីស កា អ៊ូ អន់តត់ កេះ។

៦ អន់ដីស ប្រ័ត ពួយ ញិន លូ ប្រ័ត ពួយ យីស៊ូ ដេល យ័ះ អន់ដីស ទី សារ ប៉ាណាប កាតាម កា អន់ដីស សាំហ្គាំង ប៉ានីរ ប្រ្លៈ ទីប ទី ពុត ហោក រតី ញន ប៉ាងាត់ ប៉ាលឹង ប្រ្លៈ ដាក់ កាខាក់ ដេល។

៧ ណោះ ហង បះ អន់ដីស កើត ឡាក់ កា ប៉ាណូស បក់ ប៉ាណាំ ទិ មូត សៀ ប៉ាត់ ខេត ម៉ាសេដូន លូ ខេត អាខៃ អន់ ប្រ័ត ពួយ។

៨ សារ យីស៊ូ កា លៅ ឡឹង អន់ដីស អ៊ូ ត្រត់ ដឹង ពីង ខេត ម៉ាសេដូន លូ ខេត អាខៃ អា អុះ យី ពូ រ៉ះ គ្រីប ចារ ឡឹង សារ អន់ដីស សៀ ប្រ្លៈ បិកកា តយ័ ទីល នីណោះ អ៊ូ សាណាង កា ញិន រ៉ះ ណារ៉ូ អុះ

៩ ខង ពូ រ៉ះ ឡើង ឡាបៀប អន់ដីស ហាប់ ញីន ផះ ញីន ឡា ប៉ាក់ ចារ អន់ដីស លូ សារ អន់ដីស ខិន អ្នក ហ៊ុប ប្រ្លះ បឹក ពីរ អ្សិល កូតី កា ប្រ្លះ បិកកាតយ័ ឡាក់ ប្រ្លះ តាទីច លូ ប្រឹក ពួយ ប្រ្លះ ឡាក់ ទី អាញ អ្វែ រីស។

១០ អន់ដីស កា សាណាង គន ប្រ្លះ បិកកាតយ័ ដីរ ឡើង ប្លែង សិច អើ យី ស៊ូ ឡាក់ ប្រ្លះ ទី តាក់ អង់រីស សិត ណារ៉ូ យីស៊ូ អា ហង តង ពិន អន់ រ៉ាវ៉ាច ឡើង សារ ប្រ្លះ ចឹង អឹក កា ប៉ាណូស អូ ដាក់ តែង ម៉ាត់ ទៀ។

២

សារ រតី ប៉ូល ប្រឹក ងារ ប្រ្លះ អ្វែ ប៉ាក់ មៀង ថេសាឡូនិក

១ អី អុះ មី អន់ដីស ទិឌូ អូ កេះ ញីន ពីរ ណាំង អន់ដីស អូ ត្រត់ អូ ទី ខា អុះ។

២ អន់ដីស អូ កេះ ញីន ទី សារ ឡាប៉ាក លូ ពូ តះ ផាម៉ាត បីងាយ ញីន ប៉ាក់ មៀង ភីលីប ណោះ ពៃ ហះកា ប្រ្លះ ពិន ប្រឹក អន់ ញីន ទី ពុត ខិន ភៀ រះ សារ ដាក់ ឡើង អើ កា អន់ដីស ដេល យ្លះ ទី ពូ ប៉ាសាំង អៀង នីចម៍ កាតាម។

៣ សារ ញីន អន់តត់ ណោះ អូ ត្រត់ កាប ឡឹក ឡាក់ កាប តាំពូង លើ កា ប៉ា ញ៉ា ប្រឹក អូ ដាក់ អុះ។

៤ ហះកា ប្រ្លះ បិកកាតយ័ សាត់ លូង ហៃ ញីន កេះ អើ កា ប៉ាហ្សើ សារ ដាក់ ពីង ញីន ញីន ត្រត់ រះ គីត ចំ ញីន កា រះ គីត ណោះ ហង អូ ត្រត់ ញីន រះ បិច កា ត្រត់ ពុត ប៉ាណូស អុះ ញីន រះ ណោះ ភៀ អន់ ត្រត់ ពុត ប្រ្លះ បិកកា តយ័ ឡាក់ កា សាត់ លូង ពុត ញីន។

៥ អន់ដីស ទិឌូ អូ កេះ ញីន អូ ទី កាប អោន តាំ រ៉ាវ៉ាច ក្លាច តាំ អៀរ តាត់ អំប្រឹ គី កាប ដាក់ ភៀ បិច កា ម៉ាស ប្រាក់ អុះ ផា ញីន ពូង ទី ប្រ្លះ ឡាក់ ប្រឹក ផា ញ៉ាន កេះ។

៦ ញីន កា អូ បិច កា លោ លែង សិច អន់ ប៉ាណូស កា រ៉ុប អ្សិល កូតី កា ញីន អុះ យ្លះ អន់ដីស លើ កា ពូ អន់ទៀត ណារ៉ូ កាតាម។

៧ យ្លះ ញីន ឡាក់ ប៉ាណូស រះ ប៉ាតាង យីស៊ូ លូ ញីន ទី អំរ៉ាញ ប្រើ អន់ដីស កាតាម កា ញីន អ្វែ អន់ខូ លូ អន់ដីស ចិ ពុត ឡាក់ កា សាស្វា * យី ឡាក់ កា មើត រាំងហៃ គន ឡន់ ដេល។

៨ ញីន ទី ពុត បិច ចៃ កា អន់ដីស កាខាក់ ញីន ទី ពុត នីអៀ អូ ត្រត់ ដឹង រះ សារ ដាក់ កា អន់ដីស អុះ ញីន កា ខិន អន់ អាញ រីស ញីន កា អន់ដីស ណារ៉ូ សាំ ខង ញីន បិច កា អន់ដីស បិច ឡាក់។

* ២:៧ ២:៧ ចិ ពុត ឡាក់ កា សាស្វា ហ្វា ពូ ច្រាត់ លូ តី ម៉ោញ ចំលួន ផាះ ដាក់ សឹម ។

៩ អី អុះ ម៉ី អន់ដីស អ្នកចាំបាច់ ដែល ប ឡើង ងារ ញីន ប្រគំ ទីប ក្លែះ ណោះ ពៅ ? យី ញីន ខំ ប្រគំ ងារ ទីប កាមាំង ទីប កាដាវ ភៀ អូ អន់ ពៀ កាណាង កាំ ឡាំង អន់ដីស ប៉ាណាប ញន កា ញីន ផះ ញីន រ៉ះ សារ ដាក់ ឡើង ប្រ្លឹះ បិកកា តយី កា អន់ដីស។

១០ អន់ដីស កា ប៉ប កេះ ប្រ្លឹះ បិកកាតយី កា ប៉ប កេះ ដែល ផះ ញីន អ្នែ អន់ខូ លូ អន់ដីស ឡាក់ សៀ ញីន អ្នែ ដាក់ ត្រង់ អូ យច អុះ។

១១ អន់ដីស កា អុ កេះ ញីន ប្រគំ លូ អន់ដីស ឡាក់ កា ពី លូ គន

១២ ទីប ប៉ាឡោម ពុត អន់ដីស លូ អន់តត់ ប៉ាតោ អន់ អន់ដីស អ្នែ ដាក់ ត្រត់ លូ ប្រ្លឹះ ឡាក់ រឺស អ្សក់ អន់ដីស ភៀ អន់ អ៊ែ រាំងហៃ រាំងខ្យា ដាក់ កាខាក់។

១៣ ផះ ញីន រ៉ះ សារ ដាក់ កា អន់ដីស សាំយ៉ាំង អន់ដីស អូ យីត ផា ប៉ានី រ ប៉ាណាស អុះ យីត ផា ប៉ានី ប្រ្លឹះ ខង ប៉ានី ប្រ្លឹះ តាទីច ញន សារ អា ហង បះ ញីន ប៉ានេ ប្រ្លឹះ បិកកាតយី លើយ។ ប៉ានី ប្រ្លឹះ អា ប្រគំ អន់ កា ពុត អន់ដីស បក់ សៀ ហ៊ែង ដាក់ ។។

១៤ អី អុះ ម៉ី អន់ដីស ទី សារ រឺច លូ ក្រុំ ហៀន សារ ប្រ្លឹះ បិកកាតយី ឡាក់ ប៉ាសុន យីស៊ូ គ្រិះ ប៉ាក់ ខេត យូដា ណោះ ដែល ខង អន់ដីស ទី កាន ឡាំបាក ញន កា សុនសាត អន់ដីស ទៅ ប្រគំ បាប អន់ដីស ឡាក់ កា ប៉ាក់ ខេត យូដា មូត សុនសាត អ៊ីស្រាអែល អន់ដា ប្រគំ បាប អន់ខែ ដែល។

១៥ មូត ណោះ កា ប៉ាន់តោ យីស៊ូ លូ ប៉ាន់តោ មូត រ៉ាគីយ ប្រ្លឹះ ទីប ប្រគំ អូ ដា ត់ កា ញីន គ្រិប នៃរ ដែល។ មូត ណោះ អូ ត្រត់ ពុត ប្រ្លឹះ បិកកាតយី អុះ អន់ ខែ កា តាមីរ លូ ប៉ាណាស ទីខូ ដែល

១៦ ខង អន់ខែ អូ អន់ ញីន រ៉ះ សារ ដាក់ ឡើង យីស៊ូ កា សុនសាត អន់ទៀត អុះ បិច កា សុនសាត អន់ទៀត ទីណោះ អូ ទី កាន តង់ ឡើង ប្រ្លឹះ។ ប្រគំ នី ណោះ សារ យច អន់ខែ ណោះ ហ៊ែង អៀង កាខាក់ កេះ អន់ខែ ចឹង ត្រត់ ថូត តាទីច ហង។

សារ រតី ប៉ូល បិច កា ប៉ប ម៉ុះ ម៉ាត់ មូត មៀង ថេសាឡូនិក

១៧ អី អុះ ម៉ី យីះ ញីន អ្នែ ចាំង ហាយុត ឡើង អន់ដីស ទុញ បើត កា តាម អ៊ែ ចាំង ហាយុត ដឹង ឡាកោ ដោច ហះកា ពុត ញីន អ្នែ អន់ខូ លូ អន់ ដីស លើយ ញីន ខំ ណាំង ទ្រង ប្រគំ នីចម ចឹង ប៉ប ម៉ុះ ម៉ាត់ អន់ដីស ខង ញីន បិច កា ប៉ប ម៉ុះ ម៉ាត់ អន់ដីស ខាក់។

១៨ ញន ណោះ ហង បះ ញីន ខំ ណាំង ទ្រង លើយ បិច កា ប៉ាតរ៉ះ ម៉ុះ ម៉ាត់ អន់ដីស កាខាក់ អ៊ែ អាញ ឡាក់ សិច ប៉ូល ហះកា ប្រ្លឹះ បីត សាតាំង ប្រគំ អន់ ញីន អូ ប៉ប ម៉ុះ ម៉ាត់ អន់ដីស លច។

១៩ ញឹន បិច បំបំ អន់ដីស កាខាក់ នីអៀ ខង អន់ដីស ប្រឹក្តី អន់ ញឹន ទី សារ ម៉ឹង លូ សារ ហោក រីក់ ទីប តីស ម៉្លះ អន់ខូ លូ យីស៊ូ ប៉ាក់ ដាវ អ៊ែ ចឹង ជីវ ពីរ ទៀ។

២០ អន់ដីស ហង ឡាក់ ប្រឹក្តី អន់ ញឹន ហោក រីក់ លូ តីស ម៉្លះ កាខាក់។

៣

១ ញន កា ញឹន រ៉ិនវ៉ាយ អូ ដាម អត់ ចឹង ក្បាក់ កេះ ញឹន កា យិត អ្នែ គិត មៀង អាធន ដឹង ញឹន

២ ណោះ ញឹន កា ប្រើ ធីម៉្លេ ឡាក់ អុះ ញឹន ឡាក់ ប៉ាំងហោក ពុត លូ អន់តត់ រះ កា អន់ដីស ណារ ប្រឹក្តី អន់ អន់ដីស សៀ ហ៊ឹង ខាក់។ ធីម៉្លេ អា ឃើយ ប្រឹក្តី ងារ ប្រ្លះ រះ សារ ដាក់ ឡឹង យីស៊ូ គ្រិះ អន់ខូ លូ ញឹន ដេល។

៣ ញឹន ប្រើ អ៊ែ ឡាក់ ភៀ ដៃ អន់ កាំឡាំង អន់ដីស ហ្សឹក ញន កា សារ ប៉ា ណាប ផះ កើត អា ដេល អន់ដីស កា អ្នក កេះ ប្រ្លះ បិកកាតយ័ អន់ ពិន ទី សារ ប៉ាណាប នែវ អា ហង។

៤ ផះ ញឹន អ្នែ អន់ខូ លូ អន់ដីស ណោះ ពៃ ញឹន រះ កា អន់ដីស កេះ ផា ពិន ចឹង ទី សារ ប៉ាណាប សារ ប៉ាណាប អា កា កើត តាទីច ឡាក់ កា អន់ដីស អ្នក កេះ។

៥ ញន ណោះ ហង ផះ អាញ អូ ដាម អត់ អាញ ប្រើ ធីម៉្លេ ឡាក់ ច្នាក់ បិច កា អ្នក អន់តត់ ឡឹង សារ អន់ដីស សៀ ញន កា ញឹន អ្សត កា ប្រ្លះ បឹត សាតាំង ពីរ ប៉ាំងអ្សត អន់ដីស អន់ អ្នត សៀ ប្រឹក្តី អន់ ងារ ញឹន ប្រឹក្តី ណោះ ពៃ ក្លេះ អូ ទី ខា កេះ។

សារ ធីម៉្លេ សីត រះ កា រីក់ ប៉ូល

៦ កិញអៀ អា ធីម៉្លេ សីត ឡឹង ចារ អន់ដីស ទីល ប៉ាក់ ញឹន កេះ អ៊ែ រះ សារ ដាក់ កា ញឹន ផា អន់ដីស អ្នែ សៀ លូ បិច ចៃ កា គូប សោប ដេល។ អ៊ែ រះ កា ញឹន ផា អន់ដីស អ្នែ កាចាំង កា ញឹន ឈើយ ទីប ពុត ហោក រីក់ លូ បិច កា បំបំ ម៉្លះ ម៉ាត់ ញឹន ណារ កាខាក់ ឡាក់ កា ញឹន បិច កា បំបំ ម៉្លះ ម៉ាត់ អន់ដីស ដេល។

៧ អី អុះ មី ញន កា សារ អន់ដីស សៀ អា ហង បះ ប្រឹក្តី អន់ ញឹន ទី ពុត ហោក រីក់ ណារ យ្លះ ញឹន ទី សារ ឡាក់បាក់ ប៉ាណាប នីចម៍ កាតាម។

៨ ញន កា អន់ដីស អ្នែ សៀ យីស៊ូ កាខាក់ នីអៀ ពៀប ឡាក់ កា ប្រឹក្តី អន់ ញឹន រីស សីត ណារ។

៩ ញឹន ប៉ានេ ប្រ្លះ បិកកាតយ័ អូ អ្នក ចឹង កាប នីចម៍ ញន កា អន់ដីស ប្រឹក្តី អន់ ញឹន ហោក រីក់ កាខាក់ ហះ ម៉ាត់ ប្រ្លះ ពិន នីអៀ។

១០ ញឹន ម៉ន់ ឡោម ប្រ្លឹះ បិកកាតយ័ ទីប កាម៉ាំង ទីប កាដាវ អន់ អើ តាបាប អន់ ញឹន ទី ប័ប័ ម៉ុះ ម៉ាត់ អន់ដីស ទីប ប្រ័ត័ អន់ អន់ដីស សៀ ហើង កាខាក់ អូ ទី យច ហះ ចំ អុះ។

១១ អន់ ប្រ្លឹះ បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ូ ឡាក់ តាំងឡា ពិន ប្រ័ត័ អន់ ញឹន ទី ឡាក់ ច្រាក់ អន់ដីស។

១២ អន់ យីស៊ូ ប្រ័ត័ អន់ អន់ដីស ទី សារ បិច ចៃ កា គូប សោប លូ កា ប៉ាណូ ស ទិខ្ល ហើង កាខាក់ ឡាក់ កា ញឹន បិច កា អន់ដីស ដេល។

១៣ អន់ យីស៊ូ ប្រ័ត័ អន់ ពុត ពៀក អន់ដីស សៀ លើយ លូ ដាក់ ត្រង់ កាខាក់ អូ ទី សារ យច ហះ ចំ អុះ ហះ ម៉ាត់ ប្រ្លឹះ ឡាក់ ពី ពិន ប៉ាក់ ដាវ យីស៊ូ ជីវ ពីះ អន់ខ្ល លូ បិយ * ដាក់ ត្រង់ ទិណោះ ម៉ះ អើ ទៀ។

៤

សារ អ្នែ កោប ភៀ ចឹង ត្រត់ ពុត ប្រ្លឹះ

១ អី អុះ មី អន់ដីស ទី ហៀន លូ ញឹន ឡឹង សារ អ្នែ កោប អន់ ត្រត់ ពុត ប្រ្លឹះ បិកកាតយ័ អន់ដីស កា ប្រ័ត័ ព្វយ កេះ។ ហះ កា ញឹន ប៉រ អន់តត់ ប៉ាតោ កា អន់ដីស ញន កា យីស៊ុះ ហត់ អន់ដីស ប្រ័ត័ ហើង ដាក់ ឡឹង អា ណារ ពិ។

២ អន់ដីស អ្ន កេះ ជា ញឹន អន់តត់ រះ កា អន់ដីស នីចម៍ អន់ដា ញន កា អំរ៉ា ញ យីស៊ូ។

៣ ប្រ្លឹះ បិកកាតយ័ បិច កា អុះ មី ដាក់ សាំរ៉ាប់ កា អើ លូ អូ អន់ ប្រ័ត័ លូ កា ម៉ាក់ លូ អង់កាន់។

៤ អន់ដីស ទិខ្ល អូ ផា កា ពៀ ត្រត់ រាំងហៃ ឡាកោ អន់ ដាក់ ត្រង់ កា គន កា ម៉ាញ

៥ អូ ត្រត់ បិច ឡាឡឹត័ ឡាឡឹត័ កា អង់កាន់ ឡាក់ កា សុនសាត អន់ទៀត អូ អន់ហ្គាល់ ប្រ្លឹះ បិកកាតយ័ អុះ។

៦ អូ អន់ បក់ ចំ ប្រ័ត័ យច លូ អុះ មី អើ អុះ កាណុង សារ អា ខង ប្រ្លឹះ បិក កាតយ័ ចឹង ចែត ថូត បក់ ប្រ័ត័ សារ ទិ អា ឡាក់ កា ញឹន រះ ប៉ាឡាក់ កាខាក់ កា អន់ដីស កេះ។

៧ ប្រ្លឹះ បិកកាតយ័ រើស អ្យក់ ពិន អូ ត្រត់ អន់ ប្រ័ត័ សារ អូ ដាក់ ណោះ អុះ យី អើ រើស អ្យក់ ពិន អន់ កេះ ប៉ាណូស ដាក់ សាំរ៉ាប់ កា អើ។

៨ ទីល នីណោះ ពៀ អូ សៀ សារ អន់តត់ អា អូ ត្រត់ ដឹង កា អូ សៀ ប៉ាណូ ស រះ ណោះ អុះ ឡាក់ កា អើ អូ សៀ ប្រ្លឹះ បិកកាតយ័ ឡាក់ អន់ ប៉ាដាត័ ប៉ា លឹង ដាក់ កាខាក់ ម៉ះ អើ កា ពិន ដេល។

* ៣:១៣ ៣:១៣ បិយ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ប៉ាសុន។

៩ កាប៉ាថ សារ បិច ចៃ កា គួប សោប យី ឡាក់ កា អុះ ឡាក់ កា មី អូ សា ណាង កា ញីន ប្រាត់ អន់តត់ អុះ ខង ប្រ្លៈ បិកកាតយ័ ប៉ាំងហៀន អន់ដីស អន់ អ៊ូ បិច ចៃ កា គួប សោប កេះ។

១០ ណោះ ហង បះ អន់ដីស បិច ចៃ កា អុះ មី ទិណោះ អ៊ែ ពីង ខេត ម៉ាសេដួន កេះ។ អី អុះ មី ញីន ប៉រ អន់តត់ កា អន់ដីស អន់ សារ អន់ដីស បិច ចៃ ណោះ អន់ ដាក់ ហ្គិត ឡឹង អា ណាវ។

១១ ហត់ អ្យក់ ពុត ចែត កាណាង កាន អ៊ែ ដាក់ រម លូ គួប ត្រត់ ប្រ័តី ង៉ារ លូ សាដុំ ឡាកោ ទៅ ជែ អ្យក់ សារ ពូ ប្រ័តី សារ តាំងឡា ឡាក់ កា ញីន អន់តត់ កា អន់ដីស កេះ។

១២ ប្រ័តី នីណោះ ភ្លឺ អន់ មូត បក់ អូ ស្មឿ យីស៊ូ ចឹង អ្យល កូតត់ កា អន់ ដីស អន់ដីស កា អូ តងកាន អន់ ពូ តង ហង។

សារ យីស៊ូ ចឹង ជីរ ពីរ ណាវ

១៣ អី អុះ មី ញីន បិច កា អន់ដីស អ៊ូ ហ្គង ឡឹង សារ ទិ បក់ តៅ ហ្វាស កេះ * ណោះ ភ្លឺ ជែ អន់ អន់ដីស ហ្យឹក ឡាក់ កា បក់ អូ ទី សារ សាណាង ម៉ឹង ណោះ អុះ។

១៤ ជា ពិន ស្មឿ ជា យីស៊ូ តៅ កេះណោះ អ៊ែ រីស សីត ណាវ តាទីច ពិន កា ត្រត់ ស្មឿ ជា ញន កា អ៊ែ រីស សីត នីណោះ ប្រ្លៈ បិកកាតយ័ កា ចឹង អ្យក់ បក់ តៅ ណោះ អន់ ឡាក់ អ៊ែ អន់ខ្ល លូ យីស៊ូ ដេល។

១៥ ញីន ប៉រ រះ ប៉ាឡាក់ កា អន់ដីស ពូយ ប៉ានីរ យីស៊ូ ជា ពិន ឡាក់ អ៊ែ រីស អា ប៉ាត់ យីស៊ូ ជីរ ពីរ ណាវ ទៀ ពិន អូ ទី ឡាក់ អន់ទ្រូល ឡឹង បក់ តៅ ណោះ អុះ

១៦ ខង ប៉ាត់ កាតាំង ប៉ានីរ ម៉ែត បិយ ប្រ្លៈ លូ យីង សាណាង ម៉ះ ប្រ្លៈ អន់ អ៊ូ អន់ តត់ ជា យីស៊ូ ទៅ ផះ ជីរ ពីរ ឡឹង ប្លែង ទីប កាប ម៉ែ ៗ ប្រើ ពូ រីស សីត ណោះ ទិ បក់ ស្មឿ យីស៊ូ គ្រិះ ឡាក់ តៅ កេះ ណោះ ចឹង រីស សីត អន់ ទ្រូល។

១៧ កេះណោះ អ៊ែ ចឹង ប៉ោក ពិន ឡាក់ អ៊ែ រីស អន់ ហារ អ៊ែ ពីង ប្លែង កាម៉ល់ អន់ខ្ល លូ អុះ មី ទិណោះ ភ្លឺ ឡាក់ ហាប អ៊ែ ហះ ណោះ ហង កេះណោះ ពិន អ៊ែ អន់ខ្ល លូ អ៊ែ លើយ។

១៨ ទីល នីណោះ ហត់ អន់ដីស អ្យក់ ប៉ានីរ ទិ អា ឡាក់ ប៉ាឡោម ពុត ពៀក គួប សោប ពី។

៥

១ អី អុះ មី អូ សាណាង កា ញីន ប្រាត់ រះ កា អន់ដីស ឡឹង ដារ ចំ មង ចំ យី ស៊ូ ចឹង ជីរ ពីរ ណាវ ណោះ អុះ

* ៤:១៣ ៤:១៣ តៅ ហ្វាស កេះ ពៀត គុល «ផះ អ៊ែ តែប ហ្វាក់»។

២ ខង អន់ដីស ទៅ កា អ្នក កេះ ជា ដាវ យីស៊ូ ជីវ ពីរ ណោះ រៀប ឡាក់ កា ពូ ម៉ុត អន់តុង កាម៉ាំង។

៣ ប៉ាក់ ដាវ ចំ ពូ កាប ជា «រត់ សើម លូ ទី សារ សាណុក សាវ៉ាក កេះ» ដាវ ណោះ សារ រ៉ាំ រ៉ាយ ចឹង កើត ពីង អន់ខៃ ឡុត អូ រ៉ាំរ៉ាច់ អុះ រៀប ឡាក់ កា អង់កាន់ អីត ចឹង អ្នែ ហាអុញ ដេល។

៤ ហះកា អន់ដីស អ្នែ អ្នែ ពីង សារ ម៉ាម៉ាំង អុះ ទីល នីណោះ ប៉ាក់ ដាវ ណោះ អន់ដីស អូ កាដើត អុះ អូ ត្រត់ ឡាក់ កា ពូ កាដើត ផះ ពូ ម៉ុត អន់តុង ណោះ អុះ។

៥ អន់ដីស ទិខ្ល ទី ដាវ តាតារ ពីង ឡាកោ កេះ។ ពិន អូ ត្រត់ អ្នែ កាណុង សារ ម៉ាម៉ាំង អុះ។

៦ ញុន ណោះ ហង បះ ពិន អូ ត្រត់ តែប ហ្លាក់ ឡាក់ កា បក់ អន់ដា អុះ ហះ កា ពិន ត្រត់ ក្យាក់ លើយ ដៃ ពីល។

៧ ទិ បក់ តែប ហ្លាក់ ពូ តែប ហ្លាក់ ដឹង កា កាម៉ាំង ទិ បក់ ប៉ាញីល អែត ពូ កា ប៉ាញីល ដឹង កាម៉ាំង ដេល។

៨ ហះកា ពិន ទី ដាវ តាតារ ពីង ឡាកោ ពិន ត្រត់ អូ អន់តត់ ឡាកោ ញុន កា សារ សៀ លូ សារ បិច ចៃ ឡាក់ កា រៀត អារ ប៉ាសយ ទីប ពិន ម៉ឹង ជា ប្រ្លះ ចឹង តង ត្រត់ អ្យក់ សារ ម៉ឹង ណោះ ឡាក់ កា តល់ មួក ប៉ាសយ

៩ ខង ប្រ្លះ បិកកាតយ បិច តង ពិន អន់ រ៉ាំរ៉ាច់ ឡឹង សារ តៅ ញុន កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន អូ ត្រត់ ប្រឹក អន់ ពិន ត្រត់ ចូត អុះ។

១០ អែ តៅ ប៉ាតាង ពិន ភៀ អន់ ពិន អ្នែ អន់ខ្ល លូ អែ យ្លះ តៅ កាតាម រីស កាតាម។

១១ ទីល នីណោះ ហត់ កាប បាំងហោក ពុត រៀក លូ អន់តត់ ប៉ាតោ កា គួប សោប ពិ ឡាក់ កា អន់ដីស អ្នែ ប្រឹក ណោះ ហង។

សារ អន់តត់ ប៉ាតោ អន់ទៀតៗ

១២ អី អុះ មី អាញ បរំ ឡោម អន់ដីស អន់ អូ អ្យល កូតី កា បក់ ប្រឹក ដាវ ភ្លោះ កាណុង កាំឡាំង អន់ដីស ឡាក់ រ៉ាំងហៃ អន់ដីស កាណុង សារ យីស៊ូ លូ បក់ អន់តត់ ប៉ាតោ កា អន់ដីស ដេល។

១៣ ត្រត់ ប៉ានេ តាំប៉ោក មួត ណោះ លូ ទី ពុត បិច ចៃ ញុន កា ដាវ អន់ខៃ ប្រឹក ណោះ ដេល។ អន់ អ្នែ រម លូ គួប សោប។

១៤ អី អុះ មី ញិន បរំ អន់តត់ កា អន់ដីស ជា អន់ដីស ត្រត់ កាប កា បក់ កា ដីល លូ កាប ប៉ាឡោម ទិ បក់ ឡាម៉ត់ អ្យត អន់ ទី ពុត ខិន ត្រត់ តង រ៉ាំងហៃ រ៉ាំងខ្យា បក់ អូ កាឡោះ អន់ដីស ត្រត់ ទី ពុត អត់ សារ៉ាញី កា ប៉ាណូស ទិណោះ ដេល។

១៥ ហាក់ សាំងកែ ដៃ អន់ ញើ ប្រើគី សារ អូ ដាក់ តូ លូ សារ អូ ដាក់ ណោះ ដៃ ត្រក់ ខំ ប្រើគី សារ ដាក់ លើយៗ លូ អុះ ម៉ី តាំងឡា លូ ពូ អន់ទៀត ដេល។

១៦ ហាក់ អន់ ទី កាន ហោក រីត លើយ។

១៧ ហាក់ ម៉ន់ អើ ប្រើៈ លើយៗ។

១៨ ហាក់ ប៉ានេ ប្រើៈ បិកកាតយ័ យ័ៈ ទី សារ ញ៉ា កើត ពីះ កាតាម ខង ប្រើៈ បិច អន់ អន់ដីស ឡាក់ ប៉ាសុន យីស៊ូ គ្រិះ ប្រើគី នីណោះ ហង។

១៩ ដៃ បាំងខើក ងារ ប៉ាងាត់ ប៉ាលឹង ប្រើៈ ដៃ។

២០ ដៃ បីងាយ សារ មូត វ៉ាគីយ ប្រើៈ រះ ណោះ ដេល។

២១ ហះកា អន់ដីស ត្រក់ យីត ចាជ្រែប ហៃ សារ ទិណោះ កេះណោះ អ្យក់ សារ ចំ ឡាក់ ដាក់ ប្រើគី ពូយ

២២ ហះកា ត្រក់ យ៉ារ ឡាច អន់ វ៉ាវ៉ាច ឡឹង សារ អូ ដាក់ គ្រឹប នែវ។

២៣ អន់ ប្រើៈ ឡាក់ តាំងឡា សារ សាណុក សារ៉ាក ប្រើគី អន់ អន់ដីស ដាក់ គ្រឹប នែវ សាំវ៉ាប កា អើ។ អន់ ប្រើៈ រាំងហៃ រាំងខ្យា អន់ដីស ទីប ប៉ាងាត់ ប៉ាលឹង ទីប ឡាកោ បាំងឡៃ ទីប ពុត ពៀក អន់ ដាក់ អូ ទី សារ យច ហះ ចំ អន់ ទីល ប៉ាក់ ដាវ យីស៊ូ គ្រិះ ជីរ ពីះ ណារ។

២៤ ប្រើៈ ឡាក់ អើ អន់ដីស អើ ទី ពុត ដាក់ ត្រង់ សារ ណោះ អើ ចឹង ប្រើគី អន់ កេះ តាទីច។

២៥ អី អុះ ម៉ី ប័រ អន់ដីស ម៉ន់ កា ញីន ណើ។

២៦ ប៉ាក់ ប៉ាតៈ គួប សោប ត្រក់ តាំងបាង ពុត បិច ចៃ។

២៧ អាញ រះ កា អន់ដីស ញន អំវាញ យីស៊ូ អន់ដីស ត្រក់ អាន សត់ត្រា អា អន់ កា អុះ ម៉ី ទិខ្ល សាំយ៉ាង ណើ។

២៨ អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន រាំងហៃ រាំងខ្យា អន់ដីស។

សត្រា ទី ២ វគ្គ ប៉ូល ប៉ាហ្វឺ កា ម្នត មៀង ថេសាឡូនិក សារ អន់តត់ រ៉ះ

ប៉រ ហៃ ពីង សត្រា ទី ១ ប៉ាហ្វឺ កា ម្នត មៀង ថេសាឡូនិក។

សារ សាំខាន់ៗ

កាណាង សត្រា អា វគ្គ ប៉ូល ប៉ាហ្វឺ កា ម្នត មៀង សារ ឡាក់ ចឹង កើត ពី៖ ប៉ាក់ អង់កក់ តេះ អា ចឹង ឡូច ទៀ។

វគ្គ ប៉ូល ប៉ានេ ប្រ្រ៖ ញន កា ម្នត សៀ យីស៊ូ អ្នែ ពីង មៀង ថេសាឡូនិក។
(១:៣-៤)

វគ្គ ប៉ូល ប៉ាហ្វឺ កា ម្នត ឡាក់ យីស៊ូ ចឹង ដីរ ពី៖។ (១:៥-១២)

វគ្គ ប៉ូល ប៉ាហ្វឺ កា ម្នត ម៉ែត ប៉ាសាំង លូ ប្រ្រ៖ ឡាក់ ត្រត់ ឡាច ម៉ាត់។
(២:១-១២)

វគ្គ ប៉ូល អន់តត់ ប៉ាតោ ឡាក់ ឡាបៀប អ្នែ កោប គុន ម្នត សៀ យីស៊ូ។ (២:១៣-៣:១៣)

១ អាញ សិច ប៉ូល ទីប ស៊ីឡុះ លូ ធីម៉ូថេ ញីន ប៉ាហ្វឺ សត្រា អា អន់ កា ក្រុំ ហៀន សារ ប្រ្រ៖ ប៉ាក់ មៀង ថេសាឡូនិក ឡាក់ ប៉ាសុន ប្រ្រ៖ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន។

២ អន់ ប្រ្រ៖ បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណុក សារ៉ាក កា អន់ដីស។

៣ អី អុះ មី ញីន ត្រត់ ប៉ានេ ប្រ្រ៖ បិកកាតយ័ រ៉ះ ឡាក់ ង៉ារ អន់ដីស លើយៗ ញីន ប្រ្រ៖ នីណោះ ត្រត់ កេះ ខង អន់ដីស សៀ ហ៊ឹង ខាក់ ៗ កេះ អន់ដីស កា ទី ពុត បិច ចៃ កា គូប សោប ហ៊ឹង ខាក់ កេះ ដេល។

៤ នីណោះ ហង បះ ញីន អ្នាត់ អេង កា ក្រុំ ហៀន សារ ប្រ្រ៖ ប៉ាក់ ចារ អន់ទៀ តៗ ផេះ រ៉ះ ឡាក់ សារ អន់ដីស ខង អន់ដីស អ្នុ ដាម អត់ លូ សៀ លើយ យ្រ្រ៖ ពូ ប្រ្រ៖ អូ ដាក់ លូ ប្រ្រ៖ បាប កា អន់ដីស គ្រីប នែវ កាតាម។

សារ យីស៊ូ ចឹង ដីរ ពី៖ តាត់ស៊ិន សារ ប៉ាណូស

៥ សារ អា តាំបាង អន់ ប៉ប ផា ប្រ្រ៖ តាត់ស៊ិន សារ ប៉ាណូស ត្រត់ ឡាក់ កេះ។ ប្រ្រ៖ ចឹង យីត ផា អន់ដីស ឡាក់ ត្រត់ ម៉ុត អន់ ទី អែវ រ៉ាំងហៃ រ៉ាំងខ្យា តាទីច ខង អន់ដីស ទី សារ ប៉ាណាប ប៉ាប៉ុន ញន អន់ដីស ប្រ្រ៖ ប៉ាសុន អែវ។

៦ ប្រ្រឹះ បិកកាតយ័ ចឹង ប្រឹក៍ សារ ម៉ៅញ ឡាក់ ត្រត់ កាខាក់ អើ ចឹង អន់ សារ ប៉ាណាប ប៉ាប៉ុន កា មូត បក់ ប្រឹក៍ អន់ អន់ដីស ប៉ាណាប ប៉ាប៉ុន។

៧ កេះណោះ អើ ចឹង អន់ អន់ដីស បក់ ប៉ាណាប ប៉ាប៉ុន ទី សារ សាណុក សារ៉ាក់ អន់ខូ លូ ញីន ប៉ាក់ ដាវ យីស៊ូ ដីរ ឡឹង ប្លែង អន់ខូ លូ បិយ ប្រ្រឹះ ឡាក់ ទី សារ អំរ៉ាញ អីញ។

៨ អើ ចឹង ដីរ ទីប ទី អុញ ចាយ ណាយ កាទីរ ភ្លៀ ចែត ថូត ទិ បក់ អូ ចៃ ស្មៅ ប្រ្រឹះ បិកកាតយ័ លូ អូ សាំយ៉ាង សារ ដាក់ ឡឹង យីស៊ូ ឡាក់ ពី តាំងឡា ពិន។

៩ អន់ខែ ចឹង ត្រត់ ថូត អុញសិច អន់ខែ ចឹង អ្នែ ចាំងហាយុត ឡឹង ម៉ាក់ យីស៊ូ លូ ចាំងហាយុត ឡឹង សារ អំរ៉ាញ អីញ ឡាក់ ដាក់ ឡាយ៉ាម ម៉ះ អើ។

១០ ប៉ាក់ ដាវ ណោះ ផះ យីស៊ូ ដីរ ពីរ ប៉ាសុន ដាក់ ម៉ះ អើ ចឹង ប៉ាណាំ គូប ប៉ានេ អើ ទិ បក់ ស្មៅ កា ចឹង ប៉ាណាំ គូប ញម កា អើ។ កាប៉ាច់ អន់ដីស ចឹង អ្នែ លូ មូត ណោះ ដេល ញន កា អន់ដីស ស្មៅ សារ ញីន អន់តត់ រ៉ះ។

១១ ខ ណោះ ហង បះ ញីន ម៉ន់ អន់ កា អន់ដីស លើយៗ ប្រ្រឹះ រើស អ្យក់ អន់ដីស អន់ ទី អាញ រ៉ុស លើយ ណោះ ហង បះ ញីន ប៉រ អន់ អើ ប្រឹក៍ អន់ អន់ដីស អ្នែ កោប អន់ យី លូ សារ ណោះ។ អន់ ប្រ្រឹះ អន់ សារ អំរ៉ាញ អីញ ម៉ះ អើ ភ្លៀ អន់ អន់ដីស អុ ប្រឹក៍ ពូយ ទិ សារ ដាក់ ឡាក់ អន់ដីស ទី ពុត បិច ប្រឹក៍ ណោះ លូ តាក់ អង់កេះ គ្រីប ដាវ អន់ដីស បិច ប្រឹក៍ ញន កា ស្មៅ អើ។

១២ ទីល នីណោះ យីស៊ូ ឡាក់ ពី តាំងឡា ពិន ចឹង លៅ លែង សិច ញន កា អន់ដីស កេះណោះ អើ ចឹង ប្រឹក៍ អន់ អន់ដីស លៅ លែង សិច ដេល ញន កា ពុត ដាក់ ម៉ះ ប្រ្រឹះ ពិន លូ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

២

សារ ម៉ែត ប៉ាសាំង លូ ប្រ្រឹះ

១ អី អុះ មី ញីន ប៉រ រ៉ះ ឡឹង ដាវ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ចឹង ដីរ ពីរ ឡាក់ ដាវ ពិន ចឹង ត្រត់ ប៉ាក់ គូប សោប ប៉ាក់ ចារ អើ ណោះ។ ញីន ប៉រ រ៉ះ កា អន់ដីស ផា

២ ដៃ អន់តាន រ៉ុនរ៉ាយ កាណុង ពុត លើ កា អ្យកត ឡឹក ឡឹក ញន កា កាតាំង ពូ ផា ដាវ យីស៊ូ ដីរ ពីរ ទីល កេះ។ អ្យកត ផែត ទី បក់ អន់ដា ផា ប៉ាងាត ប៉ាលឹង ប្រ្រឹះ ប្រឹក៍ អន់ ពូ អុ លើ កា ពូ រ៉ះ ឡឹង ពុត ពូ តាំងឡា លើ កា ទី ពូ ផា សត់ ត្រា ឡឹង ញីន ច្រាក់ រ៉ះ នីណោះ។

៣ ដៃ អន់ ពូ ពីរ តាំពូង អន់ដីស អូ ផា កា សារ ញ៉ា កាតាម ដៃ ខង អន់ទ្រូល ឡឹង យីស៊ូ ចឹង ដីរ ពីរ ត្រត់ ទី សារ ប៉ាសាំង លូ ប្រ្រឹះ លូ ទី ម៉ែត ប៉ាសាំង ត្រត់ ឡាច់ ពីរ អន់ទ្រូល ហិ ហះកា អើ ណោះ ចឹង ត្រត់ តៅ រ៉ាយ តៅ រ៉ុង ហង។

៤ ម៉ែត ប៉ាសាំង ណោះ ចឹង តាំប៉ោក ឡាកោ អន់ ទី អំវាញ អីញ ក្លា ឡឹង កា ណាត់ ញ៉ាៗ ទិណោះ ឡាក់ ប៉ាណូស អ្សិល កូតី កាដាប សាំប្រៈ ឡាក់ ពូ ផា ប្រៈ ទីប អើ ខិន អ្នែ កាណាង រោង រ៉ាម៉ះ ប្រៈ បិកកាតយ័ កេះណោះ រ៉ះ ផា ឡាកោ អើ ឡាក់ ប្រៈ តិស ឡឹង ពូ ណារ្ត សាំ។

៥ ផះ អាញ អ្នែ អន់ខូ លូ អន់ដីស អាញ កា តាឡាប័ រ៉ះ កេះ ឡឹង សារ ទិ អា កា អន់ដីស ញ៉ា អន់ដីស អ្នែ កាចាំង ដេល ប?

៦ អន់ ដីស អ្ន កេះ កិញ អៀ អា ទី សារ ញ៉ា ឡាក់ ទីប ម៉ែត ប៉ា សាំង ណោះ ហះកា អើ ចឹង ឡាច់ ពីៈ ប៉ាត់ ទីល ដាវ ប្រៈ កាំឡុត កា អើ ទៀ។

៧ សារ ប៉ាសាំង អ្នែ អោន សាគីម ហះកា អ្ន ប្រ័ត អន់ ពូ ប៉ាសាំង លូ ប្រៈ កេះ។ អើ ចឹង អ្នែ អោន សាគីម លើយ ទីល ដាវ បក់ ទីប អើ ណោះ ចាក ឡាច់។

៨ កេះណោះ អើ ចឹង ឡាច់ ពីៈ ហះកា យីស៊ូ ចឹង ប៉ាន់តៅ អើ លូ ខ្យាល ឡាច់ ឡឹង ពីរ អើ។ ប៉ាត់ យីស៊ូ ដីរ ពីៈ អើ ចឹង ថាំឡាយ ម៉ែត ប៉ាសាំង លូ សារ អំ វាញ អីញ ម៉ះ អើ។

៩-១០ ប៉ាត់ ម៉ែត ប៉ាសាំង លូ ប្រៈ ពីៈ ទីល ទៀ អើ ចឹង ទី សារ អំវាញ អីញ ឡឹង ប្រៈ ប៊ិត សាតាំង អើ ចឹង ប្រ័ត សារ អំវាញ អីញ កេង ខាក់ គ្រីប នែវ ភៀ ចឹង តាំពូង ទិ បក់ ចឹង ត្រត់ តៅ រ៉ា វាយ ខង អន់ខែ អូ បិច កា សារ តាទិច ឡាក់ អ្ន តង អន់ខែ អន់ អ្នែ រ៉ុស ណោះ អុះ។

១១ ខ ណោះ ហង បះ ប្រៈ បិកកាតយ័ អន់ សារ អូ ដាក់ ម៉ោញ ប្រ័ត អន់ កា អន់ខែ អូ ហ្លង់ សារ លូ សៀ សារ ពូង ប្លាច់

១២ ភៀ អន់ បក់ អូ ចៃ សៀ សារ តាទិច លូ បិច កា សារ អូ ដាក់ ត្រត់ ថូត។

សារ ពិន ត្រត់ អ្នែ សៀ លើយ

១៣ អី អុះ មី ឡាក់ យីស៊ូ បិច ចៃ ញីន ត្រត់ ប៉ានេ សារ ដាក់ ម៉ះ ប្រៈ បិកកា តយ័ លើយ ញាន កា អន់ដីស ខង អើ រើស អន់ដីស ភៀ តង អន់ដីស អន់ទ្រូ ល ឡឹង ពូ ញាន កា ប៉ាងាត់ ប៉ាលីង ប្រៈ ប្រ័ត អន់ អន់ដីស ដាក់ សាំរ៉ាប កា អើ ញាន កា អន់ដីស សៀ សារ តាទិច។

១៤ ប្រៈ រើស អ្សក់ អន់ដីស ភៀ តង ពូយ សារ អា ញាន កា សារ ដាក់ ឡឹង យីស៊ូ ឡាក់ ញីន រ៉ះ ម៉ាត់ អន់ដីស ចឹង ទី សារ អំវាញ អីញ អន់ខូ លូ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

១៥ ទីល នីណោះ ហត់ សៀ កាខាក់ លូ ដៃ អ្នាត ដៃ សារ ឡាក់ ញីន អ្សក់ ពីៈ ប៉ាងហៀន អន់ដីស យៈ លូ ប៉ានីរ ញីន តាំងឡា កាតាម លើ កា តាំ សត់ត្រា កាតាម។

១៦-១៧ ប្រ្រឹះ បិកកាតយ័ ឡាក់ ពី ពិន ទី ពុត បិច ថៃ កា ពិន អើ បាំងហោក ពុត ពៀក ពិន លើយ ញួន កា ពុត ដាក់ ម៉ះ អើ អន់ ពិន ទី សារ ម៉ឹង ឡាក់ ដាក់ កា ខាក់។ អន់ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន បាំងហោក ពុត ពៀក អន់ ដីស។ អន់ ប្រ្រឹះ ឡាក់ ពី ពិន ប្រ្រឹក អន់ ពុត ពៀក អន់ ដីស សៀ កាខាក់ ភៀ អន់ អន់ ដីស អ៊ូ ប្រឹក ងារ ដាក់ លូ កាប ដាក់ ប៉ានីរ គ្រឹប នែរ។

៣

សារ រក៍ ប៉ូល ប្រើ ពូ ម៉ន់ កា អន់ ខៃ

១ អី អុះ មី ប័រ ម៉ន់ ឡោម ប្រ្រឹះ កា ញីន ណើ ភៀ អន់ ប៉ានីរ យីស៊ូ កាតាំង លោ គ្រឹប ចារ ស្រីសៗ លូ អន់ ពូ វ៉ាប់ សៀ ឡាក់ កា កាណុង កាំឡាំង អន់ ដីស ដេល។

២ ប័រ ម៉ន់ អន់ ញីន វ៉ាវ៉ាច ឡឹង ប៉ាណូស ខុយ លូ ប៉ាណូស អូ ដាក់ ខង អូ ត្រក់ ទិឌូ អុះ សៀ ប្រ្រឹះ។

៣ ហះកា យីស៊ូ ទី ពុត ដាក់ ត្រង់ អើ ចឹង ប្រឹក អន់ កា អន់ ដីស ទី ពុត សៀ លើយ លូ អើ ចឹង វ៉ាងហៃ វ៉ាងខ្យា អន់ ដីស ដៃ អន់ ឡិ ពឹង តី ម៉ែត ប្រ្រឹះ បឹត។

៤ យីស៊ូ ប្រឹក អន់ ញីន សៀ ផា អន់ ដីស ប្រឹក ពួយ ប៉ានីរ ញីន អន់ តក់ ប៉ាតោ កេះណោះ អន់ ដីស កា ចឹង ប្រឹក ពួយ លើយ ឡាក់ ប៉ាក់ ម៉ាត់ ណារ ដេល។

៥ អន់ យីស៊ូ ប៉ាណាំ ពុត ពៀក អន់ ដីស អន់ បិច កា ប្រ្រឹះ បិកកាតយ័ លូ ទី ពុត ដាម អត់ ឡាក់ កា យីស៊ូ គ្រិះ ដេល។

សារ អន់ តក់ ប៉ាតោ កា មូត បក់ កាជីល

៦ អី អុះ មី ញីន ប័រ អន់ តក់ ប៉ាតោ កា អន់ ដីស ញួន អំវាញ យីស៊ូ ឡាក់ ពី តាំងឡា ពិន អន់ ដីស ដៃ ប្រឹក គូប លូ អុះ មី ចំ បក់ កាជីល ឡាក់ ប្រឹក យច ឡឹង ឡាបៀប ឡាក់ ញីន អ្យក់ ពីះ បាំងហៀន អន់ ដីស។

៧ អន់ ដីស អ៊ូ កេះ ត្រក់ ប្រឹក ពួយ ញីន នី ចម ខង ផះ ញីន អ៊ែ លូ អន់ ដីស ញីន អូ កាជីល អុះ

៨ ញីន អូ ទី សា សាណា ពៀ តាដោះ អូ ទី អន់ លៀន ណោះ អុះ។ ញីន ខំ ប្រឹក ងារ ភ្លេះ ក្លាំង ទីប កាម៉ាំង ទីប កាដារ អូ អន់ ពៀ ម៉ោញ ដូរ ប៉ាណាប កា ញីន អុះ។

៩ កាណុង សារ អា អូ ត្រក់ ញីន អូ អ៊ូ ប្រឹក អន់ ពូ ប៉ាណាប កា ញីន ណោះ អុះ ហះកា ញីន ប្រឹក នី អៀ ភៀ តាំបាង អន់ កា អន់ ដីស ប្រឹក ពួយ។

១០ ផះ ញីន អ៊ែ អន់ ខុ លូ អន់ ដីស ញីន អន់ តក់ កា អន់ ដីស ផា ពៀ អូ ថៃ ប្រឹក ងារ បក់ ណោះ កា អូ ត្រក់ សា សាណា ដេល។

១១ ញឹន កាតាំង ពូ ជា កាណុង កាំឡាំង អន់ដីស ទី បក់ អន់ដា អូ ចៃ ប្រើក៏ ងារ អន់ខៃ ជា អូ ហារ ហះកា អន់ខៃ អូ ហារ កា ចាចាក ប៉ាក់ ហី ពូ។

១២ ញឹន ប័រ អន់តត់ រះ កា អុះ មី បក់ នៃវ ណោះ ញន អំរាញ យីស៊ូ គ្រិះ អន់ ដីស ត្រត់ ប្រើក៏ ងារ អន់ ដាក់ ប៉ាឡឹង លូ សា សាណា ឡាច់ ឡឹង សាដុំ ឡាកោ ទៅ ពិ។

១៣ ហះកា កាប៉ាច់ អន់ដីស ណារ ត្រត់ ប្រើក៏ សារ ដាក់ ដៃ ស្រាប់ ប្រើក៏ សារ ដាក់ ដៃ។

១៤ ជា បក់ ចំ អូ សាំយ៉ាំង សារ ឡាក់ ញឹន ច្រាត់ រះ កាណុង សត់ត្រា អា ត្រត់ ចាំ ម៉ាត់ លូ ដៃ ប្រើក៏ គូប រ៉ាពង លូ បក់ ណោះ ម៉ាត់ អើ តាយ្យស កា ពូ។

១៥ ហះកា អូ ត្រត់ យីត ជា អើ ណោះ ឡាក់ កា តាមីរ អុះ ត្រត់ អន់តត់ ប៉ាតោ កា អើ ឡាក់ កា អុះ មី។

១៦ យីស៊ូ ឡាក់ តាំងឡា អន់ សារ សាណុក សារ៉ាក អន់ អើ មប សារ សា ណុក សារ៉ាក គ្រីប នៃវ អន់ កា អន់ដីស រីប ម៉ាំង រីប ដាវ។ អន់ អើ អ្នែ អន់ខូ លូ អន់ដីស ទីខូ។

១៧ សារ អន់តីត អា អាញ ច្រាត់ លូ តី អាញ តាំងឡា អាញ ច្រាត់ កាណុង សត់ត្រា អាញ ទិណោះ យី អាញ ច្រាត់ នីអៀ ហង ភៀ អន់ ពូ អូ កា អាញ តា ទីច។ អន់ដីស ដាក់ ឡាកោ ប៉ាំងឡៃ ដេល ប?

១៨ អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន រ៉ាំងហៃ រ៉ាំងខ្យា អន់ដីស ទីខូ។

សត្រា ទី ១ វគ្គ ប៉ូល ប៉ាហ្វ្រី កា ធីម៉ូថេ សារ អន់តត់ វៈ

ធីម៉ូថេ មើត អែ សុនសាត អ៊ីស្រាអែល ឡាក់ សៀ យីស៊ូ ពី ធីម៉ូថេ សុនសាត ក្រិក។ វគ្គ ប៉ូល ប៉ាតៈ ធីម៉ូថេ លើក ទី ម៉ោញ ពីង មៀង លីសាត្រា ផៈ អែ ឡាំ វៈ សារ ដាក់ ឡឹង យីស៊ូ (បំរហែ ងារ មូត វៈ ប៉ាតាង យីស៊ូ (កិច្ច/ការ) ១៦:១-៣)។ គិត ណោះ ហង ធីម៉ូថេ កា ប្រគី ងារ អន់ខុ លូ វគ្គ ប៉ូល ចាក វៈ សារ ដាក់ ឡឹង យីស៊ូ។ ពូ យីត ផា ផៈ វគ្គ ប៉ូល វ៉ាវ៉ាច ឡឹង ខុក អែ ចាក ឡាំ ប៉ាក់ មៀង អេភេសូ អន់ខុ លូ ធីម៉ូថេ។ ផៈ អន់ខែ អែ ប៉ាក់ ណោះ អន់ខែ បំបី ពូ ប៉ាំង ហៀន សារ យច។ ផៈ វគ្គ ប៉ូល ចាក ឡាច ឡឹង មៀង ណោះ អែ ប្រើ ធីម៉ូថេ អែ ហោះ ណោះ ភៀ ចឹង ណាំផា ក្រុំ ហៀន សារ ប្រៈ ភៀ តង អន់ខែ អន់ កើត ដាក់ ណារ៉ូ (បំរហែ ១:៣-៦)។ វគ្គ ប៉ូល ច្រាក់ សត្រា អា យី អែ រ៉ាំងរ៉ាំង សា ណាំ ៦៣ គ.ស.។

សារ សាំខាន់ៗ

- វគ្គ ប៉ូល ប្រើ ធីម៉ូថេ អន់តត់ ប៉ាតោ កា ក្រុំ ហៀន សារ ប្រៈ អន់ ឡារ៉ាំង ឡឹង សារ ពូ ប៉ាំងហៀន យច ឡាក់ អូ ត្រត់ លូ សារ តាទីច ម៉ៈ ប្រៈ។ (១:៣-២០)
- វគ្គ ប៉ូល វៈ ឡឹង ឡាបៀប ប្រគី ងារ កាណុង ក្រុំ ហៀន សារ ប្រៈ។ (២:១-១៥)
- វគ្គ ប៉ូល វៈ កា ធីម៉ូថេ អន់ អូ ផា មូត ម៉ែត ណាំផា ត្រត់ ប្រគី ដាក់ នីចម៍ អន់ ដា។ (៣:១-១៣)
- វគ្គ ប៉ូល អន់តត់ ប៉ាតោ កា ធីម៉ូថេ តាំងឡា ឡឹង ឡាបៀប ឡាក់ អែ ត្រត់ ប្រគី ងារ។ (៣:១៤-៤:១៦)
- វគ្គ ប៉ូល វៈ កា ធីម៉ូថេ ឡឹង ឡាបៀប ប៉ាំងហៀន ពូ នែវ តាងៗ។ (៥:១-៦:២)
- សារ អន់តត់ ប៉ាតោ អន់ទៀតៗ។ (៦:៣-២១)

១ អាញ សិច ប៉ូល ឡាក់ ប៉ាណូស វៈ ប៉ាតាង យីស៊ូ គ្រិះ ញន ប្រៈ បិកកា តយ៍ ឡាក់ ប្រៈ តង ពិន លូ យីស៊ូ គ្រិះ ឡាក់ ពិន ម៉ឹង ប្រើ អាញ។

២ សត្រា អា អាញ ប៉ាហ្វ្រី កា ធីម៉ូថេ អីស ឡាក់ កា គន អាញ ញន កា សៀ ប្រៈ។ អន់ ប្រៈ បិកកាតយ៍ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អីស លូ តាប៉ាប តាប៉ុន លូ អន់ សារ សាណុក សារ៉ាក កា អីស។

សារ អន់តត់ ប៉ាតោ អន់ អូ ឡារ៉ាំង ឡឹង ណែយូ អូ ដាក់

៣ ផ្សេង អាញ ទ្រៀម ចឹង ឡា ប៉ាក់ ខេត ម៉ាសេដូន ពែ អាញ ប្រើ អីស អ្វី ដឹង ពឹង ម្យ៉ាង អេភេសូ ណោះ ហង ភៀ ទីប ប៉ាណូស អន់ដា ដៃ អន់ បាំង ហៀន សារ យច

៤ លូ ជៃ អន់ ពូ យីត ឡឹង សារ ម៉ាមន លូ សារ យ៉ាក់ បិក ឡាក់ អូ អូ ទិ អូ អូ ឡុច ណោះ ដេល។ សារ ទិណោះ ប្រើ អន់ ពូ យីត ចា ជ្រែប អូ ទិ ខា អូ ត្រក់ ប្រើ អន់ ពូ ប្រើ ដាវ ប្រើ អុះ។ ប្រើ ដាវ ប្រើ យី ឡាច ឡឹង ពុត សៀ។

៥ ខ បះ អាញ ប្រើ អីស ទីប ពូ នែវ អា យី អាញ បិច កា ពូ បិច ចៃ កា គូប សោប។ សារ បិច ចៃ អា កើត ឡាច ឡឹង ពុត ដាក់ ត្រង់ ឡាក់ អូ អន់ ហ្គាល់ សារ យច សារ ត្រក់ លូ ឡឹង ពុត សៀ តាទីច។

៦ បក់ អន់ដា អ្នក សារ ដាក់ ត្រង់ អា កេះ លូ រីល រឿង កាប សារ អូ ទិ ខា។

៧ អន់ខៃ បិច ប្រើ ណែយូ បាំង ហៀន ចា ចាប់ ប្រើ ហះកា អន់ខៃ អូ ហ្គង់ ឡឹង សារ អន់ខៃ កាប ណោះ អុះ យី អន់ខៃ ផា សារ អន់ខៃ កាប ណោះ ត្រក់ តាទីច កាតាម។

៨ ពិន អូ កា ចា ចាប់ ណោះ ដាក់ តាទីច ផា ពិន ហ្គង់ អន់ ត្រក់ ឡឹង ចា ចាប់ ណោះ។

៩ ពិន អូ អន់តត់ ដេល កា ចា ចាប់ អូ ត្រក់ សាំរ៉ាប់ កា ប៉ាណូស ដាក់ ត្រង់ អុះ យី សាំរ៉ាប់ កា ប៉ាណូស បក់ ប្រើ យច ចា ចាប់ លូ កា ប៉ាណូស ខី ងំល់ កា ប៉ាណូស អូ អ៊ិល កូត កា ប្រើ លូ កា ប៉ាណូស ប្រើ អូ ដាក់ កា មូត ផាម៉ាត លូ បីដាយ ប្រើ កា មូត បក់ ប៉ាន់តៅ មើត ពី លូ ប៉ាន់តៅ ពូ អន់ ទៀត

១០ កា មូត ប្រើ លូ កាម៉ាក់ លូ អង់កាន់ លូ មូត កាម៉ាក់ ប្រើ ប៉ារ៉ាក់ កាម៉ាក់ កា មូត ប្រើ ប៉ាណូស កា មូត ពូង ប្លាច លូ មូត មីត ប៉ាប៉ុល លូ កា មូត បក់ ប្រើ យច ឡឹង សារ អន់តត់ ប៉ាតោ ឡាក់ ដាក់ ត្រង់

១១ យី សារ ញ៉ា ឡាក់ ត្រក់ ពូយ សារ ដាក់ ឡាក់ ទី រះ ឡឹង ប្រើ ឡាក់ ដាក់ កេង ខាក់។ សារ អា ហង ប្រើ បិកកាតយ ប៉ាហ្វៀ ពឹង អាញ។

១២ អាញ បរ ប៉ានេ យី ស៊ូ គ្រិះ ឡាក់ ពី តាំង ឡា ពិន អែ អន់ សាង កា អាញ ខង អាញ អា អែ ផា ប៉ាណូស ដាក់ ត្រង់ លូ ប្រើ អាញ ប្រើ ដាវ អែ ដេល។

១៣ យី សើត ពែ អាញ យើយ កាប បីដាយ កា យី ស៊ូ លូ ប្រើ ចាប កា មូត សៀ អែ ទីប ខូយ ប៉ាអ្រប់ កាតាម ហះកា ប្រើ ទី ពុត តាប៉ាប តាប៉ុន កា អាញ ដេល ខង រ៉ាំងរ៉ាំង ណោះ ពែ អាញ អូ ហ្គង់ ឡឹង សារ អាញ ប្រើ ណោះ ទីប អូ សៀ។

១៤ ហះកា ប្រើ ពិន ដាក់ ពុត កាខាក់ អែ ប្រើ អន់ អាញ សៀ លូ ទី ពុត បិច ចៃ អន់ខូ លូ យី ស៊ូ គ្រិះ ដេល។

១៥ សារ អា ត្រង់ សៀ លូ ត្រង់ អ្យក់ ទិណោះ យី យីស៊ូ គ្រិះ ជីវ ចាក ពឹង អង់កក់ តេះ ភៀ តង់ ប៉ាណូស ប្រ័គី យច ឡាក់ កា ឡាកោ អាញ អា យី ឡេក ម៉ោញ កាណុង មូត ប្រ័គី យច ណោះ។

១៦ ហះកា យីស៊ូ គ្រិះ អើ ទី ពុត តាប៉ាប តាប៉ុន កា អាញ នីអៀ ភៀ អន់ អើ តាំបាង ពុត ពៀក អត់ សាំវ៉ាញី គ្រីប នែវ ពឹង អាញ ឡាក់ ប៉ាណូស ប្រ័គី យច ឡេក ម៉ោញ លូ អន់ បក់ ចឹង សៀ យីស៊ូ ហៃ អាញ ម៉ាត់ អ៊ូ អន់តត់ ជា អន់ខែ ចឹង ទី អាញ រឺស លើយ ឡាក់ កា អាញ ដេល។

១៧ អន់ ពូ ទិឌូ ប៉ានេ សាដាច់ ឡាក់ អ៊ែ រឺស លើយ អ៊ូ អ៊ូ តៅ លូ ពូ ហៃ អ៊ូ ប៉ប៉ យី ប្រ័ះ ដឹង ម៉ោញ។ អន់ អើ លៅ លែង សិច លើយ អាមែន។

១៨ អី ធីម៉ូថេ គន អាញ មប សារ អន់តត់ ប៉ាតោ អា ពឹង អីស ពួយ ប៉ានីរ វ៉ាគីយ ប្រ័ះ រះ ឡឹង សារ អីស ផះ អន់ទ្រួល ពៃ ភៀ អន់ អីស ខំ តាកុះ ដាក់ ចាយ កាខាក់ ញុន កា ប៉ានីរ វ៉ាគីយ ប្រ័ះ ណោះ:

១៩ ទីប រ៉ាំងហៃ ពុត អីស សៀ លូ ពុត អ៊ូ អន់ហ្គាល់ សារ យច សារ ត្រង់។ ប៉ាណូស បក់ អន់ជា អ្នក សារ អា កេះ អន់ខែ កា អ្នក សារ សៀ និះ ទៅ ដេល អន់ ហ៊្យុង ហ្យើត ទី។

២០ កាណុង កាំឡាំង អន់ខែ ណោះ ទី សិច ឡាក់ កា ហ៊ីមេនៃ លូ អាលេក សានត្រុះ ឡាក់ អាញ មប កា សាតាំង * កេះ ម៉ាត់ អន់ខែ ចាល ភៀ ដៃ អន់ អន់ ខែ កាប បីដាយ កា ប្រ័ះ។

២

សារ ត្រង់ ម៉ន់ ឡោម ប្រ័ះ អន់ កា ប៉ាណូស ទិឌូ

១ អាញ ប៉រ អន់តត់ រះ សារ សាំខាន់ អា ណារូ ហត់ អន់ដីស ម៉ន់ អើ ប្រ័ះ បិកកាតយី កា ប៉ាណូស ទិឌូ ត្រង់ ប៉ានេ ប្រ័ះ ប៉រ ហះ ប្រ័ះ ទីប ឡោម ប្រ័ះ។

២ ត្រង់ ម៉ន់ ឡោម ប្រ័ះ កា សាដាច់ លូ កា មូត ប្រ័គី កាន វ៉ាគីសៗ គ្រីប ដូវ ភៀ អន់ ពិន អ៊ែ សាណូក សាវ៉ាក ដៃ អន់ ទី សារ រឺនវ៉ាយ លូ អន់ ពិន អ្សិល កូត ប្រ័គី ពួយ ប្រ័ះ ទិ ពុត ទិ ពៀក ទីប អ៊ែ ដាក់ អ៊ែ រម លូ ពូ។

៣ សារ អា ហង ដាក់ លូ ត្រង់ ពុត ប្រ័ះ បិកកាតយី ឡាក់ ប្រ័ះ តង់ ពិន។

៤ អើ បិច តង់ ប៉ាណូស ទិឌូ លូ អន់ ពូ អន់ហ្គាល់ សារ តាទីច

៥ ខង ទី ប្រ័ះ តាំងឡា ដឹង ម៉ោញ លូ ទី កាណង់ ដឹង ម៉ោញ ដេល អំពុន ប៉ាណូស លូ ប្រ័ះ ប៉ាណូស ណោះ យី យីស៊ូ គ្រិះ។

* ១:២០ ១:២០ មប កា សាតាំង ទី ណី ជា «តាំងហ្សិត ឡាច់ ឡឹង ក្រំ ហៀន សារ ប្រ័ះ»។

៦ អើ អនំ ឡាកោ អើ សាំរាបំ ហាយ ប៉ាណូស ទិឌូ សារ អា ហង ឡាក់ អើ តាំបាង រាំងរាំង ដារ កាំឡុត ពៃ ផា ប្រ្រៈ បិច តង ពិន តាទីច។

៧ ខ អា ហង បះ ប្រ្រៈ ប្រើ អាញ រិះ សារ អា ប៉ាតាង អើ លូ ប្រ្រៈ ណែយ ប៉ាងហៀន សុនសាត អនំទៀត ឡឹង សារ សៀ លូ សារ តាទីច។ អាញ កាប តាទីច អូ ពួង អុះ។

៨ ទីល នីណោះ អាញ បិច កា មូត កាម៉ាកៗ អៃ ត្រីប ចារ លឹក តី * មិន អើ ប្រ្រៈ ញួន ពុត ដាក់ ត្រង់ អូ ទី ពុត អឹក អូ ប៉ាតែក លូ គូប សោប។

៩ មូត អង់កាន់។ អាញ បិច អនំ អនំខែ សាណើម ឡាកោ ក្រាន់ កា យី បត់ កេះ ជែ អនំ កេង តាឡាម។ អនំខែ អូ ត្រត់ សាណើម ឡាកោ ចាក់ សក់ អនំ ដាក់ លូ ទ្រុង យឿង ម៉ាស ប្រាក់ លូ អនំតុក អញ្ជុជ ពៀត អារ គិត ខា ណោះ អុះ។

១០ ហះកា អនំខែ ត្រត់ ប្រ្រៈ ដាក់ លូ កាំឡាំង កៀ អនំ យី លូ អង់កាន់ អ្សិល កូត កា ប្រ្រៈ។

១១ ផះ ហៀន សារ ប្រ្រៈ មូត អង់កាន់។ ត្រត់ អៃ រ៉ាដាប់ លូ ប្រ្រៈ ពួយ ត្រីប សារ ពូ ប៉ាងហៀន។

១២ អាញ អូ អនំ អង់កាន់ ចំ ប៉ាងហៀន សារ ប្រ្រៈ លូ ប្រ្រៈ ម៉ែត ណាំផា កា ម៉ាក អុះ យី អនំ អនំខែ អៃ ត្រីយ

១៣ ខង ប្រ្រៈ ប៉ាងកើត អាដាំ អនំទ្រួល កេះណោះ ប៉ាងកើត អេរ៉ា អនំតីត។

† ១៤ អូ ត្រត់ អាដាំ អុះ ប្រ្រៈ ពួយ ពិះ ឡាក់ កាប តាំពួង ណោះ យី អេរ៉ា ឡាក់ ប្រ្រៈ ពួយ ពិះ លូ អូ សាំយ៉ាំង ប៉ានីរ ប្រ្រៈ។ ‡

១៥ ហះកា ប្រ្រៈ តង អង់កាន់ ញួន កា អើ ប៉ាងកើត គន ផា អើ សៀ លើយ លូ ទី ពុត ដាក់ ត្រង់ ទី ពុត បិច ចៃ ទីប ដាក់ រម។ §

៣

សារ រើស មូត ម៉ែត រាំងហៃ លូ មូត តង ប្រ្រៈ កាន

១ សារ អា ត្រត់ សៀ ផា អុះ មី ចំ បិច ប្រ្រៈ ម៉ែត រាំងហៃ កាំឡាំង មូត សៀ ប្រ្រៈ យី អើ ទី ពុត បិច ប្រ្រៈ ងារ ដាក់ ណោះ ហង។

២ ទីល នីណោះ បក់ ប្រ្រៈ ម៉ែត ពូ ត្រត់ ប្រ្រៈ ដាក់ អូ ប្រ្រៈ សារ យច អុះ ត្រត់ ទី កាម៉ាញ ដឹង ម៉ោញ ត្រត់ អូ សាំងកៃ ឡាកោ ជែ អនំ ប្រ្រៈ យច ទីប ពូ ផា អើ ប៉ាណូស ដាក់ ត្រង់។ អើ ត្រត់ អូ រាំងហៃ អំហ៊ុយ លូ អូ ប៉ាងហៀន ពូ

* ២:៨ ២:៨ គុន តាឡាប យើយ មិះ ពូ យី ផះ ពូ មិន អើ ប្រ្រៈ ពូ លឹក តី ពឹង ចាំងហឹក។ † ២:១៣ ២:១៣ បំរ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២:៧,១៨-២៤។ ‡ ២:១៤ ២:១៤ បំរ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៣:១-៧។ § ២:១៥ ២:១៥ ខ អា ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ហះកា ផា មូត អង់កាន់ អនំខែ អៃ សៀ លើយ លូ ទី ពុត ដាក់ ត្រង់ ទី ពុត បិច ចៃ ទីប ដាក់ រម ណោះ ប្រ្រៈ ចឹង តង ផះ អនំខែ អៃ ហាអញ។

៣ អូ បាត់ កា តាពៅ អូ ណាំង សារ លូ ពូ អូ តាប៉ុញ តាប៉ាក់ ត្រង់ ទី ពុត ដាក់ ឡាអត់ អូ ខ្វាម បិច កា លៀន តាឡាម៉ី។

៤ អើ ត្រង់ អូ រាំងហៃ ខាប់ខ្លួ អើ ទៅ អន់ ដាក់ៗ គន អើ ត្រង់ រ៉ាប់ សៀ អើ លូ អ្វែ ដាក់ រម លូ ពូ

៥ ខង ផា អើ អូ អូ រាំងហៃ ខាប់ខ្លួ អើ ទៅ អន់ ដាក់ៗ នីចម អើ ចឹង អូ រាំង ហៃ ក្រុំ ហៀន សារ ប្រ្រៈ។

៦ អូ ត្រង់ អន់ ប៉ាណូស សៀ ណារវៗ ប្រ្រៈ ម៉ែត អុះ អ្សត អើ អ្វាត់ ឡា កោ កេះណោះ ចឹង កើត ទី ថូត ឡាក់ កា ម៉ែត ប្រ្រៈ បឹត ដេល។

៧ ម៉ៅញ ណារ ប៉ាណូស ណោះ កាំឡាំង អន់ទៀត បក់ អូ សៀ ប្រ្រៈ ពូ ផា អើ ប៉ាណូស ដាក់ ត្រង់ ដេល អ្សត ផែត ពូ កាប អូ ដាក់ កា អើ កេះណោះ អើ ចឹង ត្រង់ អង់កោ ម៉ែត ប្រ្រៈ បឹត។

៨ ប៉ាណូស បក់ តង់ ប្រ្រៈ កាន កា មូត សៀ ប្រ្រៈ ណោះ កា និះទៅ ដេល ត្រង់ អ្វែ ដាក់ រម អូ កាប ក្លិក្លក់ អូ បាត់ កា តាពៅ តាឡាម៉ី អូ ណាំង លៀន ពូ យ ឡា បៀប អូ ដាក់។

៩ អើ ត្រង់ សៀ សារ ឡាក់ ប្រ្រៈ តាំបាង អន់ ពិន អន់ហ្គាល់ លូ ទី ពុត យឹត ដាក់ ត្រង់។

១០ ត្រង់ សាត់ លូង ពុត អើ អន់ ទ្រូល ហិ ផា អូ ប៉ប ទី សារ យច ហះ ចំ ណោះ អន់ អើ ប្រ្រៈ កាន តង់ ពិ។

១១ មូត អង់កាន់ ឡាក់ តង់ ប្រ្រៈ កាន * កា និះទៅ ដេល ត្រង់ អ្វែ ដាក់ រម អូ អូ កាប ពោ គូប សោប អូ សាំងកែ ឡាកោ ជែ អន់ ប្រ្រៈ យច លូ ទី ពុត ដាក់ ត្រង់ គ្រឹប ង៉ារ ទិណោះ។

១២ ប៉ាណូស បក់ តង់ ត្រង់ ទី កាម៉ាញ ដឹង ម៉ៅញ លូ អូ រាំងហៃ គន សោ ខាប់ ខ្លួ អើ ទៅ អន់ ដាក់ៗ និះទៅ ដេល

១៣ ខង បក់ ប្រ្រៈ កាន តង់ ឡាក់ ដាក់ ណោះ អើ ចឹង លៅ លែង សិច កាណុង កាំឡាំង មូត សៀ ដេល លូ ទី ពុត ខិន ញន កា ម៉ឹង យីស៊ូ គ្រិះ។

១៤ អាញ ម៉ឹង ផា អាញ ចឹង ទី ឡាំ ទីល ប៉ាក់ អីស ស្រីសៗ តែង ម៉ាត់ អា ហង ហះកា អាញ ប្រាត់ សត់ត្រា អា ប៉ាហ្ស៊ី ប៉ាក់ អីស អន់ ទ្រូល

១៥ អូ ផែត អាញ ក្រូ ទីល ណោះ សត់ត្រា អា ចឹង តង់ អីស អន់ អូ ឡឹង ឡា បៀប ឡាក់ ចឹង ត្រង់ ប្រ្រៈ នីចម កាណុង ហិ ក្រាន ប្រ្រៈ បិកកាតយ័ យី ក្រុំ

* ៣:១១ ៣:១១ មូត អង់កាន់ ឡាក់ តង់ ប្រ្រៈ កាន ពិន ព្រៃ នីអៀ កា ត្រង់ ដេលះ កាម៉ាញ មូត បក់ តង់ ប្រ្រៈ កាន ។

ហៀន សារ ប្រៀប ឡាក់ ទី អាញ រឺស។ ម្នាក់ សៀ អា ញៀប ឡាក់ កា អញ្ចុដុង សារ៉ាប់ ត្រាត់ សារ តាទីច។

១៦ ពិន ទិឌុ អ្នក តាទីច កេះ សារ ប្រៀប តាំបាង អន់ ពិន អន់ហ្គាល់ អា កេង ខា កំ យី៖

យីស៊ូ ទី តាំបាង ឡាកោ អើ កើត ឡាក់ កា ប៉ាណូស
លូ ប៉ាងាត់ ប៉ាលីង ប្រៀប រ៉ះ ផា អើ ដាក់ ត្រង់ តាទីច

ម្នាក់ បិយ ប្រៀប ទី ប៉ប អើ
ប៉ាណូស កា ទី រ៉ះ សារ អើ កា សុនសាត អន់ទៀត

កា ទី ពូ សៀ អើ ទីប អង់កក់ តេះ ដេល
កេះណោះ ប្រៀប ប៉ោក ហាវ អើ អន់ ទី សារ អំរាញ អើញ។

៤

សារ ប៉ាណូស អន់ដា ចឹង អ្នក សៀ ប្រៀប

១ ហះកា ប៉ាងាត់ ប៉ាលីង ប្រៀប រ៉ះ ឡាក់ៗ ផា ពឹង រ៉ាំងហាវ អា អង់កក់ តេះ ក្បាម ចឹង ឡុច កេះ ចឹង ទី ប៉ាណូស អន់ដា ចឹង អ្នក សៀ លូ សារ៉ាប់ សារ តាំព្នង លូ សារ អន់តត់ ប៉ាតោ ម៉ះ ម្នាក់ ប្រៀប ប៊ីត

២ ញន កា អន់ខែ សៀ ប៉ានីរ ពូ កាប ព្នង ប្លាច ឡាក់ ទី ពុត អ្នក អន់ហ្គាល់ យច ត្រត់ កេះ។

៣ អន់ខែ ទីប អ្នក អន់ ពូ ទី ក្លោ ទី កា ម៉ាញ លូ ប្រៀប ពូ កំ អ្នក អន់ សា សាណា។ ហះកា ប្រៀប បិកកាតយ័ ប៉ាំងកើត សាណា គ្រីប នែវ សារ៉ាប់ អន់ កា បក់ សៀ អើ លូ អន់ហ្គាល់ សារ តាទីច អន់ អន់ខែ សា លូ ប៉ានេ អើ

៤ ខង ទី កាណាត់ ប្រៀប ទី ប៉ាំងកើត ណោះ ស៊ុត កា ដាក់ ដោះ ម៉ោញ កា អ្នក ត្រត់ កំ អុះ យី ត្រត់ អ្យក់ សា លូ ប៉ានេ អើ

៥ ខង ប៉ានីរ ប្រៀប បិកកាតយ័ លូ សារ ប៉ានេ ប្រៀប ណោះ ប្រៀប អន់ កា សាណា ទីណោះ ដាក់ កេះ។

សារ ធីម្ល៉ែ ត្រត់ ប៉ាំងហៀន ពូ

៦ ផា អីស អ្យក់ សារ ទី អា ឡាក់ អន់តត់ រ៉ះ កា អុះ មី អន់ ហ្គង់ យី អីស ឡាក់ ប៉ាណូស ប្រៀប ដាវ សារ៉ាប់ កា យីស៊ូ គ្រិះ ដាក់ ហង យី ប៉ាណូស ឡាក់ ហៀន សារ យីស៊ូ លូ សារ អន់តត់ ប៉ាតោ ដាក់ៗ ឡាក់ អីស សៀ អា កេះ។

៧ ជែ រឺនរាយ លូ សារ ម៉ាមន ឡាក់ សារ ងល់ អ្នក ទី ខា ណោះ ត្រត់ ហៀន អ្យល កូត លូ ប្រៀប ពូ យ ប្រៀប ។

៨ សារ បាំងហៀន ឡាកោ អន់ តាំរ៉ាល់ ប្រ្រាល់ ទី ខា បាបិត បាបិត ហះកា សារ ហៀន អ៊ុល តូត លូ ប្រឹក ព្វយ ប្រ្រៈ ណោះ ទី ខា គ្រឹប នែវ យី ទី ខា សាំ រ៉ាប់ អាញ អ៊ែ រ៉ុស រ៉ាប់ ដាវ អា តិគី លូ សាំរ៉ាប់ អាញ អ៊ែ អន់ខូ លូ ប្រ្រៈ តែង ម៉ាត់ ទៀ តិគី។

៩ សារ អា ត្រត់ សៀ លូ ត្រត់ អ្សក់ ទិណោះ។

១០ ញន ខ អា ហង បះ ពិន ខំ ប្រឹក ងារ ក្លែង ក្លាំង ខង ពិន ម៉ឹង ប្រ្រៈ បិកកា តយ័ ឡាក់ ទី អាញ រ៉ុស។ អ៊ែ ឡាក់ ប្រ្រៈ តង់ ប៉ាណូស ទិខូ ពីង អង់កក់ តេះ អា កាខាក់ អ៊ែ យី តង់ ម្លត សៀ អ៊ែ។

១១ អីស ត្រត់ អន់តត់ ប៉ាតោ លូ បាំងហៀន សារ ទិ អា។

១២ ដៃ អន់ ពៀ បីងាយ អីស ញន កា អីស អ៊ែ សាស្វា ហះកា អីស ត្រត់ ប្រឹក ដាក់ អន់ទ្រូល ប៉ាណាំ ម្លត សៀ យ្រៈ អីស កាប កាតាម អីស ប្រឹក ងារ កាតាម យ្រៈ សារ បិច ថៃ កាតាម សារ សៀ កាតាម លូ ពុត ដាក់ ត្រង់ កា តាម។

១៣ អីស ត្រត់ ត្រាំង អាន ផាប់ ប៉ានីរ ប្រ្រៈ លូ ត្រាំង អន់តត់ ប៉ាតោ កា អុះ មី លូ បាំងហៀន ពូ លើយ ដៃ អ្នាត សំ អាញ ចឹង ទិល ប៉ាក់ អីស។

១៤ ដៃ ប្រឹក ម៉ាឡា ម៉ាឡាយ ឡឹង សារ ឡាក់ ប្រ្រៈ អន់ ពីង អីស * ត្រត់ ព្វយ សារ រ៉ាគីយ ប្រ្រៈ រះ ផះ រ៉ុងរ៉ាំង ម្លត ក្រាក់ តាំងកង់ ម៉ន់ សាប៉ាក់ អីស ពៅ។

១៥ ត្រត់ ត្រាំង ប្រឹក ព្វយ សារ ទិ អា ភៀ អន់ ប៉ាណូស ទិខូ បប័ អីស សៀ ហ៊ឹង ខាក់។

១៦ ត្រត់ ឡារ៉ាំង ឡាកោ អីស លូ សារ អីស បាំងហៀន។ ហាក់ ប្រឹក នែវ អា លើយ។ ផា អីស ប្រឹក សារ ទិ អា ណោះ អីស ចឹង តង់ ឡាកោ ទៅ លូ ម្លត បក់ សាំយ៉ាំង អីស។

៥

១ ដៃ កាប កា ម្លត កាម៉ាក់ ក្រាក់ៗ ហះកា ត្រត់ អន់តត់ រះ កា អ៊ែ អីស យីត ឡាក់ កា ពី អីស។ ផា កាម៉ាក់ ចំ សាស្វា ឡឹង អីស ត្រត់ យីត ផា អ៊ែ ណោះ ឡាក់ កា អុះ អីស ដេល។

២ កា ម្លត អង់កាន់ ក្រាក់ៗ និះទៅ ដេល យី យីត ឡាក់ កា មើត អីស។ ផា អង់កាន់ រ៉ុះ ត្រត់ យីត ឡាក់ កា អុះ អីស ដេល ទិប ទី ពុត ដាក់ ត្រង់។

សារ ត្រត់ តង់ អង់កាន់ អន់ត្រៅ

៣ កាប៉ាច អង់កាន់ អន់ត្រៅ ត្រត់ តង់ អង់កាន់ អន់ត្រៅ បក់ ចំ ឡាក់ អូ ទី ប៉ាណូស ម៉ឹង តាទីច។

* ៤:១៤ ៤:១៤ សារ ប្រ្រៈ អន់ កា ធីម្ល៉េ អា យី អន់ អ៊ែ អ៊ុះ ប៉ានីរ ប្រ្រៈ លូ បាំងហៀន ពូ។

៤ ជា អង់កាន់ អន់ត្រោ បក់ ចំ ទី គន ទី សោ ត្រត់ អន់ គន សោ អើ ណោះ ហៀន អ្សល ក្នុង កា អើ យី ត្រត់ តង់ ប្រត់ ងារ កាណុង ហី ក្រាន អន់ខែ ទៅ លូ រាំងហៃ តូ មើត ពី ណារ្ក ប្រត់ នីណោះ ចឹង ត្រត់ ពុត ប្រ្លះ បិកកាតយ៍។

៥ ជា អង់កាន់ អន់ត្រោ បក់ ចំ អូ ទី ប៉ាណូស ម៉ឹង តាទីច អ្នែ ម៉ៅញ ដួរ អើ អង់ កាន់ អន់ត្រោ ណោះ ម៉ឹង ដឹង ប្រ្លះ បិកកាតយ៍ លូ ខំ ម៉ន់ ឡោម ប្រ្លះ ទីប កា ម៉ាំង ទីប កាដារ។

៦ ជា អង់កាន់ អន់ត្រោ ចំ បិច ដឹង កា រត់ សើម យ្លះ អើ អ្នែ រុស កា តាម ឡាក់ កា តៅ កេះ ដេល។

៧ អីស ត្រត់ អន់តត់ ប៉ាតោ កា អន់ខែ ឡឹង សារ ទិ អា ភៀ ជៃ អន់ អន់ខែ ទី សារ យច។

៨ ហះកា ញី អូ តង់ លូ អូ រាំងហៃ អុះ មី កាខាក់ អើ ខាប់ខ្ន ហី ក្រាន អើ ទៅ បក់ ណោះ អ្នាត សារ អើ សៀ កេះ អើ អូ ដាក់ ក្លា ឡឹង បក់ អូ សៀ យីស្និ ណារ្ក។

៩ អង់កាន់ អន់ត្រោ ឡាក់ ត្រត់ ប្រាត់ សិច កាណុង ផាប់ ណោះ * យី អង់ កាន់ ចំ ឡាក់ ទី អាញ ៦០ សាណាំ អន់ ហារ លូ ទី ក្លោ ដឹង ម៉ៅញ ដេល

១០ លូ កាំឡាំង ទិខ្ន ជា អើ ឡាក់ ប៉ាណូស ដាក់ ត្រង់ ទីប អើ អូ អន់តត់ ប៉ាតោ រាំងហៃ គន សោ លូ អូ រាំងហៃ អំហ្វិយ រាំង ជុង កា មូត សៀ ប្រ្លះ † អូ តង់ បក់ ទី សារ ឡាំបាក លូ ខំ ប្រត់ សារ ដាក់ គ្រីប នែរ។

១១ ជា អង់កាន់ អន់ត្រោ ចំ ឡាក់ អ្នែ សាស្នា ជៃ ប្រាត់ សិច កាណុង ផាប់ មូត អន់ត្រោ ណោះ អ្សត កា អើ បិច ទី ក្លោ ក្លា ឡឹង បិច កា ងារ ប្រ្លះ។

១២ កេះណោះ ចឹង ប្រត់ អន់ អើ ទី ថូត ញន កា អ្នាត សារ ឡាក់ ទី សាញ៉ា ‡ ផះ អន់ទ្រូល ពៃ។

១៣ ម៉ៅញ ណារ្ក អន់ខែ ចឹង អ្នែ តាដោះ តាខែល យី តាឡាប់ យើយ ដឹង ចាចា ក ឡឹង ហី ម៉ៅញ ឡាំ ប៉ាត់ ហី ម៉ៅញ។ អូ ត្រត់ ដឹង អន់ខែ អ្នែ តាដោះ តាខែល អុះ យី អន់ខែ ចឹង កាប ឡាឡិក ឡាឡិក ឡឹង សារ អន់ទៀតៗ ឡាក់ សារ អូ ត្រត់ កាប។

១៤ ញន ខ អា ហង បះ អាញ បិច អន់ មូត អង់កាន់ អន់ត្រោ ចំ ឡាក់ អ្នែ សា ស្នា ណោះ ទី ក្លោ ណារ្ក ពិ ភៀ អន់ ទី គន សោ លូ រាំងហៃ ហី ក្រាន អើ ទៅ ភៀ ជៃ អន់ បក់ អូ ណីស កាប អូ ដាក់ កា ពិន

១៥ ខង បក់ អន់ដា ក្លះ ឡាច ឡឹង ប្រ្លះ ចាក ព្វយ ប្រ្លះ បីត សាតាំង កេះ។

១៦ មូត អង់កាន់ បក់ សៀ ប្រ្លះ ជា កាណុង អុះ មី អើ ណោះ ទី អង់កាន់

* ៥:៩ ៥:៩ ផាប់ អា យី ចារ ព្វ ប្រាត់ សិច អង់កាន់ អន់ត្រោ ឡាក់ ក្រុំ ហៀន សារ ប្រ្លះ ត្រត់ រាំងហៃ។
† ៥:១០ ៥:១០ បរំ ហៃ យូហាន ១៣:១-១៧។ ‡ ៥:១២ ៥:១២ អន់ទ្រូល ចឹង ប្រាត់ សិច ពឹង ផាប់ អង់កាន់ អន់ត្រោ ត្រត់ សាញ៉ា ជា ចឹង អូ ទី ក្លោ ណារ្ក អុះ។

អន់ត្រោ ត្រក់ តង់ អែ ណើ ដៃ អ្នក ដឹង កា ក្រំ ហៀន សារ ប្រ្ទះ តង់ អែ ណោះ។ ប្រ្ទឹ ឆីណោះ ភ្លើ អន់ ក្រំ ហៀន សារ ប្រ្ទះ ណោះ ចឹង អ្នក តង់ អង់ កាន់ អន់ត្រោ បក់ អូ ទី ប៉ាណូស ម៉ឹង តាទីច។

រះ ឡឹង សារ ម៉ែត រ៉ាំងហៃ ម្នត សៀ

១៧ ក្រាត់ តាំងកង់ ចំ ឡាក់ អ្នក រ៉ាំងហៃ ក្រំ ហៀន សារ ប្រ្ទះ ទីប ប៉ាណាំ ដាក់ យី ត្រក់ អ្សល កូតិ លូ ប្រ្ទឹ ព្យយ ទីប តង់ អន់ លៀន កា អន់ខៃ ណើ កាខា ក់ អែ ក្រាត់ បក់ ខំ ប៉ាំងហៀន សារ ប្រ្ទះ

១៨ ខង កាណុង ជាប់ ប៉ានីរ ប្រ្ទះ ទី រះ ផា «ផះ ប្លែន ពៀ លូ រីក់ ដៃ កត់ ពីរ អែ»^S «បក់ ប្រ្ទឹ ងារ ត្រក់ ទី លៀន ពូ ច្ចាល់»^{*} ដេល។

១៩ ផា ទី ពូ ច្រោម ក្រាត់ រ៉ាំងហៃ ម្នត សៀ ប្រ្ទះ អែ ចំ កាតាម ដៃ សាំយ៉ាំង សារ ពូ ច្រោម ណោះ ផា ទី ពូ ប្រ្ទឹ ផាញ៉ាន ពៀរ ប៉ែង ដូរ ណោះ ចឹង សៀ។[†]

២០ ផា ទី ក្រាត់ ចំ ប្រ្ទឹ យច អីស ត្រក់ កាប កា អែ ហះ ម៉ាត់ កាំឡាំង អៀង ភ្លើ អន់ ប៉ាណូស អន់ទៀត ណារ អ្នក ដេល។

២១ អាញ ប៉រ អន់តត់ រះ កា អីស ហះ ម៉ាត់ ប្រ្ទះ បិកកាតយី ហះ ម៉ាត់ យី ស៊ូ គ្រិះ លូ ហះ ម៉ាត់ បិយ ប្រ្ទះ ឡាក់ ប្រ្ទះ រឿសះ អន់ អីស ប្រ្ទឹ ព្យយ ទី សារ អាញ អន់តត់ រះ អា អូ រឿស ម៉ាត់ អូ សោម ពៀ អុះ។

២២ ដៃ រិញ ម៉ន់ សាប៉ាត់ ប្រើ ពៀ ប្រ្ទឹ ម៉ែត ណាំផា អ្នក អីស ទី ថូត ឡាក់ កា ពូ ដេល ត្រក់ រ៉ាំងហៃ ឡាកោ អន់ ដាក់។

២៣ អីស ដៃ អែត ដឹង ទៀក ដោច ត្រក់ អែត តាពៃ ប្លើ អង់កាច បារប៊ីត អន់ ដា ដេល ខង អីស អីត រ៉ាច អីត ពុង លើយ។ នីណោះ។

២៤ សារ យច ប៉ាណូស បក់ អន់ដា ទី តាបាង អន់ ពូ ប៉ប័ ឡូត អន់ទ្រូល ឡឹង បើ តានី តាត់ស៊ិន សារ ហះកា សារ យច បក់ អន់ដា ចឹង តាំបាង ប៉ាត់ អន់តី គី។

២៥ សារ ដាក់ កា ចឹង តាបាង អន់ ពូ ប៉ប័ ឡូត និះទៅ ដេល យ្ទះ សារ ដាក់ បើ តានី តាបាង កាតាម កា អូ សាគីម អុះ។

៦

សារ អន់តត់ ប៉ាតោ សាំរ៉ាប់ ម្នត ទូច

S ៥:១៨ ៥:១៨ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប លឹក ទី ពៀរ (ចោទិយ/កថា) ២៥:៤។
* ៥:១៨ ៥:១៨ សារ អា ឡាច់ ឡឹង លូកា ១០:៧។ † ៥:១៩ ៥:១៩ ប៉រ ហៃ សារ អន់ ចាបាប លឹក ទី ពៀរ (ចោទិយ/កថា) ១៩:១៥។

១ អុះ ម៉ី ចំ ឡាក់ ប្រ័ត្ត ទុច ពូ ត្រត់ យឺត ផា ពី តាំងឡា អើ យឺ ប៉ាណូស ឡាក់ អើ ចឹង ត្រត់ រ៉ាប់ សៀ អ្សិល កូត្ត ភៀ ជែ អន់ ពៀ កាប អូ ដាត់ កា ប្រ័ះ បិកកា តយ័ លូ បឺងាយ សារ ពិន បាំងហៀន។

២ អុះ ម៉ី ចំ ទី ពី តាំងឡា ប៉ាណូស សៀ ប្រ័ះ ជែ បឺងាយ ពី តាំងឡា ណោះ ខង អុះ ម៉ី ទៅ ត្រត់ ប្រ័ត្ត ង៉ារ កា អើ ណោះ អន់ ដាដាត់ ឡូត ខង ពី តាំងឡា អើ តង ណោះ យឺ ប៉ាណូស សៀ ប្រ័ះ ដេល លូ ប៉ាណូស ឡាក់ អើ បិច ចៃ។

រៈ ឡឺង សារ ណែយ អូ ដាត់

អើស ត្រត់ អន់តត់ ប៉ាតោ លូ បាំងហៀន ពូ ពូយ សារ អា ហង ពិ។

៣ ផា ទី ពៀ បាំងហៀន ឡឺង សារ អន់ទៀត អូ ចៃ ប្រ័ត្ត ពូយ ប៉ានីរ ប្រ័ះ ឡាក់ ដាត់ ត្រត់ លូ អូ ចៃ សាំយ៉ាំង ប៉ានីរ យឺស្វី គ្រិះ ឡាក់ ពី តាំងឡា ពិន លូ សារ បាំងហៀន ឡាក់ ប៉ាណាំ អន់ ពូ អ្សិល កូត្ត កា ប្រ័ះ

៤ ប៉ាណូស ណោះ តឺស ពុត អើ អូ អូ ញ៉ា អុះ។ អើ ពៀប ឡាក់ កា ប៉ាណូស រ៉ាំងអា អូ ដឹង ប៉ាតែក លូ តាប៉ុញ តាប៉ាក់ ឡឺង សារ អូ រ៉ាឡា អូ រ៉ាឡយ័។ សារ អា ប្រ័ត្ត អន់ ទី សារ សាណឹង សាណើស ក្លះ គូប សោប តៈ ប៉ាស្យាប អូ សៀ គូប សោប

៥ យឺ អន់ខែ អូ ដឹង យឺត អូ ដាត់ លូ អូ អន់ហ្គាល់ សារ តាទីច អន់ខែ តាប៉ុញ តាប៉ាក់ លើយ។ អន់ខែ យឺត ផា សារ សៀ ប្រ័ះ ឡាក់ ទ្រង សាំរ៉ាប់ ណាំង រ៉ា ស អំប៉ាស។

៦ ហះកា ផា ប៉ាណូស ចំ ប្រ័ត្ត ពូយ ប្រ័ះ អើ ចឹង ទី សារ ដាត់ តាទីច ផា អើ សាណិ ពុត ពីង កាណាត្ត ញ៉ា ឡាក់ អើ ទី កេះ

៧ ខង ផះ ពិន កើត ពៃ កា អូ ទី កាណាត្ត ញ៉ា ដេល ប៉ាត់ ពិន តៅ ទៀ កា អូ អូ អ្សក់ កាណាត្ត ញ៉ា ឡឺង អង់កក់ តេះ អា ដេល។

៨ ទីល នីណោះ ផា ពិន ទី សាណា សា លូ ទី ខោ អារ កាសិប ពៀត យឺ ពិន បត់ សាណិ ពុត កេះ។

៩ ប៉ាណូស បក់ បិច កា កើត ប្រ័ះ ប៉ាតុរង យឺ អើ ប្រ័ត្ត ពូយ សារ ប្រ័ះ បឺត ប៉ាំងល់ លូ អើ ចឹង ត្រត់ អង់កោ ប្រ័ះ បឺត ដេល។ យឺ អន់ខែ ទី ពុត បិច ឡា ឡឺត ឡាឡាត អៀង យឺប ឡាក់ ប្រ័ត្ត អន់ កា ប៉ាណូស តៅ រ៉ាយ តៅ រ៉ុង

១០ ខង សារ បិច កា លៀន អា ហង ប្រ័ត្ត អន់ ទី សារ អូ ដាត់ គ្រិប នៃរ។ ញន កា សារ អា បះ អុះ ម៉ី បក់ អន់ដា ទី ក្លះ ឡាច ចាំងហាយុត អ្នាត សៀ ប្រ័ះ កេះ លូ ប្រ័ត្ត តាត់ ប៉ាណាប ឡាកោ ទៅ ទីប ទី សារ អុក ពុត អៀង កាខាក់ ដេល។

សារ ខំ ប៉ាសង ប៉ាណាំង អន់ ដាត់

១១ កាបាច់ អីស ឡាក់ ប៉ាណ្ណាស ប្រឹក្សី ងារ ប្រ្លឹះ ហត់ អីស យ្យា អន់ វ៉ាវ៉ាច់ ឡឺង សារ ទិណោះ។ កេះណោះ ខំ ប្រឹក្សី ព្រួយ សារ ដាក់ ត្រង់ ខំ អ្សិល កូត៍ លូ ប្រឹក្សី ព្រួយ ប្រ្លឹះ ខំ ម៉ឹង ប្រ្លឹះ លូ ប៉ិច ចៃ កា ពូ ទីប ទី ពុត អត់ សាវ៉ាញ្ញី លូ ពុត ដាក់ សីម។

១២ ហត់ ខំ ប៉ាសង ប៉ាណាំង អន់ ដាក់ សាវ៉ាបំ សារ សៀ ភៀ អន់ ទី អាញ អ្វៃ រ៉ុស លើយ ខង ប្រ្លឹះ បិកកាតយ័ អើ អន់ អីស អ្សក់ អាញ អ្វៃ រ៉ុស លើយ អា។ អីស កា ទី រះ ដេល ឡឺង សារ អីស សៀ ណោះ ហះ ម៉ាត់ ប៉ាណ្ណាស អៀង។

១៣ អាញ បំ អន់តត់ រះ កា អីស ហះ ម៉ាត់ ប្រ្លឹះ បិកកាតយ័ ឡាក់ អន់ កាណា គី ញ៉ា ទិណោះ ទី អាញ រ៉ុស លូ ហះ ម៉ាត់ យីស៊ូ គ្រិះ ឡាក់ ទី រះ កា រត់ ប៉ុន ទី ពីឡាត ឡឺង សារ តាទីចះ

១៤ ហត់ អីស ប្រឹក្សី ព្រួយ សារ អន់តត់ រះ អា អន់ ដាក់ កាខាក់ អូ អន់ យច អុះ លើយ ទីល ដាវ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន អើ ជីរ។

១៥ ប៉ាត់ ទីល ដាវ កាំឡត់ ប្រ្លឹះ បិកកាតយ័ ចឹង តាំបាង អន់ ពិន បំបំ យី ស៊ូ យី ប្រ្លឹះ ឡាក់ ដាក់ កេង ខាក់។ ទី ដឹង ម៉ោញ ដូរ អើ ឡាក់ ទី អំវាញ អីញ អើ ហង សាដាច់ តីស លីន ឡឺង សាដាច់ អន់ទៀត ណារ លូ ប្រ្លឹះ តាំងឡា ឡាក់ តីស លីន ឡឺង ប្រ្លឹះ អន់ទៀត។

១៦ ទី ដឹង ម៉ោញ ប្រ្លឹះ ឡាក់ អូ អូ តោ អើ អ្វៃ កាណាង តាតារ ភ្នាក់ កាខា ក់ អូ ទី ញើ ចឹង អូ ម៉ុត ក្សាម កា អូ ទី ប៉ាណ្ណាស ញើ បំបំ អើ អុះ យី ហៃ អើ កា អូ បំបំ ដេល។ អន់ អើ លៅ លែង សិច លូ អន់ សារ អំវាញ អីញ អើ អ្វៃ លើយ អាមែន។

១៧ ហត់ អន់តត់ ប៉ាតោ កា មូត បក់ ប្រ្លឹះ ប៉ាតុរង អ្វៃ ពីង អងកក់ តេះ អា ណើ ជែ អន់ អន់ខែ តីស ពុត លូ ម៉ឹង វ៉ាស អំប៉ាស ឡាក់ កាណាត់ អូ អ្វៃ ទុញ ណោះ ត្រត់ ម៉ឹង ប្រ្លឹះ បិកកាតយ័ ឡាក់ ទី អន់ កាណាត់ ញ៉ា អៀង គ្រីប នែវ កា ពិន ភៀ អន់ ពិន ហោក រត់។

១៨ ហត់ អន់តត់ ប្រើ អន់ខែ ប្រឹក្សី សារ ដាក់ អៀង លូ ជែក អន់ កាណាត់ កា ពូ ញុន ពុត ដាក់ អូ កាឡឺស កាញ។

១៩ ប្រឹក្សី នែវ អា ណោះ អន់ខែ ចឹង ប៉ាតុំ វ៉ាស អំប៉ាស ដាក់ ឡាក់ អ្វៃ លើយ វ៉ាន់ដាបំ ពីង ប្លែង សាវ៉ាបំ កា ឡាកោ អន់ខែ ប៉ាត់ ដាវ តែង ម៉ាត់ ទៀ ភៀ អន់ អន់ខែ ទី អាញ អ្វៃ រ៉ុស លើយ។

២០ ធីត្តម្ភ ហត់ វ៉ាងហៃ សារ ញ៉ា ឡាក់ ប្រ្លឹះ ទី ប៉ាហ្សឺ ពីង អីស ណោះ ពិ។ ហត់ យ្យា ឡឺង សារ កាប ប៊ីត អិក អូ ទី ខា។ ពូ ផា សារ កាកាប អា យី

សារ ហ្សាំង សាឡាច់ ហះកា អូ ត្រគ់ នីណោរ៉ូ អុះ។

២១ ប៉ាណូស បក់ អន់ជា សៀ សារ ណោះ កេះណោះ អ្នា ត សៀ ប្រ្លឹះ
ហង។

អន់ ប្រ្លឹះ រ៉ាំងហៃ រ៉ាំងខ្យា អន់ដីស។

សត្រា ទី ២ រតី ប៉ូល ប៉ាហ្វ្រី កា ធីម្ល៉េ

សារ អន់តត់ រ៉ះ

រតី ប៉ូល ប្រាក់ សត្រា ទី ១ រៀន អា ផ្ទះ អើ អ្នក ត្រង់ ខុក ពីង មៀង រ៉ូម (ប័រ ហៃ ២:៩)។ ផ្ទះ ណោះ អើ អ្នក ម៉ៅ ញ ដូរ អូ ទី គូប (ប័រ ហៃ ៤:១០,១៦)។ អើ កា យីត ជា អាញ អើ ទីល ដាវ ត្រង់ តៅ ហង ណោះ ហង បះ អើ ប្រាក់ សត្រា អន់តត់ រ៉ះ កា ធីម្ល៉េ ខង អើ បិច ចៃ ខាក់ កា ធីម្ល៉េ។ អើ ប្រាក់ សត្រា អា រ៉ាំងរ៉ាំង សាណា ៦៤ គ.ស.។

ប័រ ហៃ សារ អន់តត់ រ៉ះ ពីង សត្រា ទី ១ ប៉ាហ្វ្រី កា ធីម្ល៉េ ដេល។

សារ សាំខាន់ៗ

ពីង សត្រា ទី ២ អា រតី ប៉ូល កាប បាំងហោក ពុត ពៀក ធីម្ល៉េ ប្រើ អើ ប្រតី ង៉ារ កា ប្រើ បិកកាតយី លើយ យី ទី សារ ឡាបាក នីចមី កាតាម។

រតី ប៉ូល ប្រើ ធីម្ល៉េ ខំ ប្រតី ង៉ារ រ៉ះ សារ ដាក់ ឡឹង យីស៊ូ ឡាក់ កា តាហាន ដាក់ ត្រង់។ អើ កា អូ អន់ ធីម្ល៉េ ទី សារ តាយ្យស កា ពូ ដេល។ (១:៣-២:១៣)

រតី ប៉ូល អន់តត់ ប៉ាតោ កា ធីម្ល៉េ ជៃ អន់ អើ តាប៉ូញ តាប៉ាក់ លូ ពូ ឡឹង សារ អូ ទី ខា។ (២:១៤-២៦)

រតី ប៉ូល រ៉ះ ជា ផ្ទះ រ៉ាំងរ៉ាំង អងកក់ តេះ បើត ចឹង ឡូច ពូ ចឹង ប្រតី អូ ដាក់ ហើង អៀង ៗ។ ពៀ បិច ប្រតី ដាក់ ពូយ យីស៊ូ អើ ចឹង ទី សារ ឡាបាក អៀង ហះកា ត្រង់ ប្រតី ពូយ ផាប ប៉ានីរ ប្រើ លើយ។ (៣:១-១៧)

រតី ប៉ូល ប្រើ ធីម្ល៉េ រ៉ះ សារ ដាក់ លើយ យី ពូ អូ ចៃ សៀ កាតាម ឡាក់ កា រតី ប៉ូល តាំងឡា ខំ តុត ដាក់ លើយ ទីល ឡូច ដេល។ (៤:១-៨)

សារ អន់តត់ ប៉ាតោ អន់ទៀតៗ ណារ។ (៤:៩-២១)

១ អាញ សិច ប៉ូល ឡាក់ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ គ្រិះ ពូយ ពុត ប្រើ បិក កាតយី អាញ ប្រតី ង៉ារ រ៉ះ ឡឹង សារ អាញ អ្នក រីស អន់ខូ លូ យីស៊ូ គ្រិះ ត្រង់ ពូយ ប៉ានីរ ប្រើ សាញ៉ា។

២ សត្រា អា អាញ ប៉ាហ្វ្រី កា ធីម្ល៉េ អីស ឡាក់ កា គន អាញ បិច ចៃ។ អន់ ប្រើ បិកកាតយី ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អីស លូ តាប៉ាប តាប៉ុន លូ អន់ សារ សាណុក សារ៉ាក់ កា អីស។

សារ ត្រង់ រ៉ាំងហៃ សារ ដាក់ ឡាក់ ប្រើ ប៉ាហ្វ្រី

៣ អាញ ហោក រីត កា ប្រ្លឹះ ឡាក់ អាញ សាំប្លឹះ អ្សិល កូត កា អ៊ែ ឡាក់ កា រីត យ៉ាត អាញ ពែ ដេល ទីប ទី ពុត យីត ដាត ត្រង់។ ផៈ អាញ ម៉ន ឡោម ប្រ្លឹះ អាញ កាចាំង កា អ៊ីស លើយ ទីប កាម៉ាំង ទីប កាដាវ។

៤ អាញ កាចាំង ប័ប ទៀក ម៉ាត អ៊ីស បៈ អាញ ឡាងត បិច ប័ប អ៊ីស ណារ ភ្លើ អន់ អាញ ទី សារ ហោក រីត។

៥ អាញ កាចាំង ឡឹង សារ អ៊ីស សៀ ដាត ត្រង់ យី ឡាក់ កា យ៉ាត អ៊ីស ឡូ អ៊ុះ លូ មើត អ៊ីស អ៊ើនិះ សៀ អន់ ឡូល ឡឹង អ៊ីស ពែ ដេល។ អាញ យីត ផា អ៊ីស កា សៀ នីណោះ តាទីច ដេល។

៦ ខ អា ហង បៈ អាញ តាត កាចាំង អ៊ីស ផៈ រ៉ាំងរ៉ាំង អាញ ម៉ន សាប៉ាត * អ៊ីស ពែ ប្រ្លឹះ ទី អន់ សារ ដាត ពីង អ៊ីស ហត់ អ៊ីស ខំ ប្រ័ត ពូយ ដៃ អន់ ហ្សឹង សារ ណោះ ដៃ

៧ ខង ប្រ្លឹះ បិកកាតយ័ អូ ទី អន់ ប៉ាដាត ប៉ាលឹង អន់ ទៀត ឡាក់ ប្រ័ត អន់ ពិន អ្សុត ណោះ អុះ យី អ៊ែ អន់ ប៉ាដាត ប៉ាលឹង ឡាក់ ទី អំវាញ អីញ សារ បិច ចៃ លូ អុ កាតត ពុត។

៨ ទីល នីណោះ អ៊ីស ដៃ តាយួស កា រះ សារ ពី តាំងឡា ពិន លូ ដៃ តាយួស កា អាញ ត្រត់ ខុក ញន កា សៀ អ៊ែ ណោះ។ ហត់ អ៊ីស អ៊ែ ថុក ឡាបាក អន់ ខូ លូ អាញ ញន រះ សារ ដាត ឡឹង យីស៊ូ ហត់ មឹង សារ អំវាញ អីញ មៈ ប្រ្លឹះ បិកកាតយ័ ហង ពិ។

៩ ប្រ្លឹះ អា ហង ឡាក់ តង ពិន លូ រឺស អ្សក ពិន អន់ ប្រ័ត ប៉ាសុន ដាត សាំ រ៉ាប់ កា អ៊ែ។ ប្រ្លឹះ រឺស អ្សក ពិន អា អូ ត្រត់ ញន កា ពិន ប្រ័ត ដាត ណោះ អុះ យី តាម ជិនកាន លូ តាម ពុត ដាត មៈ អ៊ែ។ អន់ ឡូល ឡឹង អ៊ែ ប៉ាំងកើត អង់កក់ តេះ អ៊ែ យីត ចឹង ប្រើ យីស៊ូ គ្រិះ ប្រ័ត ដាត កា ពិន នែវ អា។

១០ កិញ អៀ អា ប្រ្លឹះ តាំង អន់ ពិន អន់ ហ្គាល់ ពុត តាប៉ាប តាប៉ុន មៈ អ៊ែ ពីង យីស៊ូ គ្រិះ ឡាក់ ជីវ ពីង អង់កក់ តេះ អា តង ពិន។ អ៊ែ ប្រ័ត អូ អន់ ទី សារ តៅ ហង លូ អ៊ែ តាត តាតារ អន់ ពិន អន់ ហ្គាល់ អាញ អូ អូ តៅ ញន កា សារ ដាត អា ហង។

១១ ប្រ្លឹះ បិកកាតយ័ ប្រើ អាញ រះ សារ ដាត អា យី ប្រ័ត ប៉ាណូស រះ ប៉ាតាង អ៊ែ លូ ប្រ័ត ណោយ ប៉ាំងហៀន ពូ។

១២ ញន ខ អា ហង បៈ អាញ ទី សារ ឡាបាក អា ហះកា អាញ អូ តាយួស អុះ ខង អាញ អន់ ហ្គាល់ ប្រ្លឹះ ឡាក់ អាញ សៀ លូ អាញ សៀ ផា អ៊ែ ចឹង អូ

* ១:៦ ១:៦ គុន តាឡាប័ យើយ ផៈ ពូ រឺស ប៉ាណូស ប្រ័ត ម៉ែត រ៉ាំងហៃ ពូ យើយ សាប៉ាត ពីង កល់ ផៈ ពូ ម៉ន ឡោម ប្រ្លឹះ អន់ កា អ៊ែ ណោះ។

រាំងហៃ ទិ សារ ញ៉ា ឡាក់ អាញ ប៉ាហ្សឺ ពីង អ៊ែ + លើយ ទីល ដាវ អ៊ែ ជីរ។

១៣ ហត់ ប្រគី ព្រយ ប៉ានីរ ប្រ្លៈ ឡាក់ ដាក់ ត្រត់ ឡាក់ អីស កាតាំង ឡឹង អាញ ញុន កា ពុត ស្បឺ លូ ពុត បិច ចៃ ឡាក់ យីស៊ូ គ្រិះ អន់ កា ពិន។

១៤ ហត់ រាំងហៃ សារ ដាក់ ឡាក់ ប្រ្លៈ បិកកាតយី ប៉ាហ្សឺ ពីង អីស អន់ អ៊ែ លើយ ញុន កា ប៉ាងាតី ប៉ាលឹង ប្រ្លៈ ដាក់ កាខាក់ ឡាក់ អ៊ែ កាណុង ពិន។

១៥ ឡាក់ កា អីស កាតាំង ណោះ ហង អុះ ម៉ី បក់ អ៊ែ ពីង ខេត អាស៊ី ទិ ឌូ អន់ខៃ អ្នាត អាញ កេះ កាំឡាំង អន់ខៃ ណោះ ទិ សិច ឡាក់ កា ភីតៃឡុះ លូ ហ៊ែ ម៉ូកេន។

១៦ អន់ ប្រ្លៈ បិកកាតយី តាប៉ាប តាប៉ុន កា អូនេ ស៊ី ភើរ លូ កាំឡាំង ហី អ៊ែ ខង អ៊ែ ឡាក់ ចាចាក ប៉ាត់ អាញ លើយ អ៊ែ កា អូ តាយួស កា ពូ ញុន កា អាញ ត្រត់ ខុក អា ដេល។

១៧ អូ ត្រត់ ដឹង ណោះ អុះ ផះ អ៊ែ ទីល ប៉ាត់ មៀង រ៉ូម អ៊ែ ខំ ចាក ណាំង អាញ ទីល បំបី ឡុត។

១៨ អន់ ប្រ្លៈ បិកកាតយី តាំបាង ពុត តាប៉ាប តាប៉ុន កា អ៊ែ ប៉ាត់ ដាវ យីស៊ូ ជីរ ទៀ។ អីស អូ ក្វា ឡឹង ពូ កេះ ផះ អាញ អ៊ែ ពីង មៀង អេភេសូ ពៃ អ៊ែ តង់ អាញ នីចម៍ អន់ដា ណោះ។

២

សារ ប្រគី តាហាន ដាក់ ម៉ះ យីស៊ូ គ្រិះ

១ អី គន ញុន កា ពិន ម៉ឹង សារ តាប៉ាប តាប៉ុន ម៉ះ យីស៊ូ គ្រិះ ទីល នីណោះ ហត់ អន់ អីស ទី សាង់ ពិ។

២ ទិ សារ ឡាក់ អីស កា តាំង អាញ រ៉ះ ហះ ម៉ាត់ ប៉ាណូ ស អៀង ដួរ ណោះ អីស ត្រត់ មប អន់ កា អុះ ម៉ី ចំ ឡាក់ ដាក់ ត្រត់ លូ ចឹង អូ បាំងហៀន តូ ពូ អន់ទៀត ណារ៉ូ ពិ។

៣ ហត់ អន់ អីស ដាម៍ អត់ កាណុង សារ ថុក ឡាក់ បាក ឡាក់ កា តាហាន ដាក់ ម៉ះ យីស៊ូ គ្រិះ ពិ។

៤ ផះ ប្រគី តាហាន អូ ទី ព្យឺ យីត ឡឹង ង៉ារ អន់ទៀត អុះ យី អន់ខៃ យីត អន់ ត្រត់ ពុត ម៉ែត តាហាន។

៥ មូត បក់ ប៉ាលួង សាតាក់ កា និះទៅ ដេល ផា អន់ខៃ ប្រគី ព្រយ ចា បាប់ ណោះ ចឹង ទី រាំងរ៉ានី។

† ១:១២ ១:១២ ទិ សារ ញ៉ា ឡាក់ អាញ ប៉ាហ្សឺ ពីង អ៊ែ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ទិ សារ ញ៉ា ឡាក់ អ៊ែ ប៉ាហ្សឺ ពីង អាញ ។ ‡ ១:១៥ ១:១៥ ខេត អាស៊ី រ៉ប ដាវ អា ពូ អ៊ែ ប៉ាចេត ទូតី តែង ដាវ មុត។

៦ ម្ចាស់ ប្រឹក្សី មីរ បក់ ប្រឹក្សី ងារ តុត ភ្លេច៖ ប៉ាក់ ទីល ខែ ច្រូត រ៉ាន់ដាប់ ត្រង់ ទី ពៀ ទី សាណា អៀង ឡឹង ពូ ដេល *។

៧ ហត់ អីស ចា ជ្រែប យឹត អន់ ហ្លង់ ឡឹង សារ អាញ កាប អា ខង ប្រ្រៈ បិក កាតយ័ ចឹង ប្រឹក្សី អន់ អីស ហ្សាំង សាឡាច់ អូ ហ្លង់ ឡឹង សារ ទិ អា។

៨ ហត់ អីស កាចាំង ឡឹង សារ យីស្វី គ្រិះ រឺស សីត អើ ឡាក់ ផ្ទង់ រ៉ាច់ លូ សាដាច់ ដារីត ត្រង់ ឡាក់ កា សារ ដាក់ អាញ រ៉ះ។

៩ អាញ ទី សារ ថុក ញ៉ាក ឡាបាក នៃរ អា ញន កា សារ ដាក់ អា ហង លើយ ទីល ពូ រ៉ុប ពូ ចត់ ឡាក់ ប៉ាណូស ប្រឹក្សី យថ។ ហះកា ប៉ានីរ ប្រ្រៈ បិក កាតយ័ ពូ អូ អូ រ៉ុប ចត់ អុះ។

១០ ទីល នីណោះ អាញ ខំ អត់ សាំរ៉ាញ្ញី គ្រឹប សារ ឡាបាក ញន កា យឹត កា ប៉ាណូស ឡាក់ ប្រ្រៈ រឺស ភៀ អន់ ប្រ្រៈ តង់ អន់ខែ ញន កា យីស្វី គ្រិះ ទីប អន់ អន់ខែ ទី សារ សាណាក សារ៉ាក ឡាក់ អ្នែ លើយ។

១១ សារ អា ត្រង់ សៀ តាទីចះ

ផា ពិន តើ អន់ខូ លូ យីស្វី កេះ
ពិន កា ចឹង អ្នែ រឺស អន់ខូ លូ អើ ដេល

១២ ផា ពិន ខំ អត់ សាំរ៉ាញ្ញី
ណោះ ពិន ចឹង រ៉ាំងហៃ អង់កក់ តេះ អន់ខូ លូ អើ។

ផា ពិន អូ ចៃ អន់ហ្គាល់ អើ
អើ កា អូ ចៃ អន់ហ្គាល់ ពិន ដេល។

១៣ យ្រ្រៈ ពិន អូ ដាក់ អូ ត្រង់ កាតាម
កា អើ អ្នែ ដាក់ ត្រង់ លើយ
អើ អូ អូ ប្រឹក្សី តាង ឡឹង ឡាកោ អើ ទៅ។

សារ ត្រង់ យ៉ារ ឡឹង សារ កាកាប បឹត អិក

១៤ ហត់ តាក់ កាចាំង អន់ខែ ឡឹង សារ ទិ អា លូ ទីប ប្រ្រា អន់ខែ កាខាក់ ហះ ម៉ាត់ ប្រ្រៈ បិក កាតយ័ ជែ អន់ ប៉ាតែក គូប សោប ឡឹង សារ អូ រ៉ាឡា អូ រ៉ាឡយ័ ឡាក់ ប្រឹក្សី អន់ កា ម្ចាស់ សាំយ៉ាំង ណោះ រឺល រឺង ដេល។

១៥ ហត់ ខំ ប្រឹក្សី នីចម អន់ ត្រង់ ពុត ប្រ្រៈ បិក កាតយ័ ឡាក់ កា ប៉ាណូស ប្រឹក្សី គូលី ឡាក់ អូ ទី សារ ញ៉ា ប្រឹក្សី អន់ តាយ្យស ញន កា អីស ឡាក់ ប៉ាណូស រ៉ះ ពូយ ប៉ានីរ ប្រ្រៈ អន់ ត្រង់។

* ២:៦ ២:៦ ប៉ាក់ ទីល ខែ ច្រូត រ៉ាន់ដាប់ ត្រង់ ទី ពៀ ទី សាណា អៀង ឡឹង ពូ ដេល ពៀត តុល «ត្រង់ ទី ពៀ ទី សាណា ចានែក អន់ទ្រួល»។

១៦ អីស ត្រង់ យ៉ារ ឡឹង សារ កាកាប ប៊ីត អ៊ិក អូ ទី ខា ខង សារ កាកាប នែវ អា ចឹង ប្រ័ត អន់ ពូ ក្លះ ឡាច់ ឡឹង ប្រ័ះ ហើង ចាំងហាយុត។

១៧ ប៉ានីរ អន់ខែ កាប ណោះ ឡាក់ កា អេះ សា រ៉ាវង់ ហើង ជ្រុ ៗ កាណុង កាំឡាំង អន់ខែ ណោះ ទី សិច ឡាក់ កា ហ៊ីមេនៃ លូ ភីលេត។

១៨ អន់ខែ ពៀរ ដូវ ណោះ ក្លះ ឡាច់ ឡឹង សារ តាទីច កេះ ទីប កាប ផា សារ ប៉ាណូស តៅ រីស សីត ណោះ រ៉ាវ៉ាច់ កេះ។ អន់ខែ ប្រ័ត អន់ កា អុះ ម៉ី បក់ អន់ ជា អ្នក សៀ ប្រ័ះ។

១៩ ហះកា អញ្ជុដង ម៉ះ ប្រ័ះ បិកកាតយ័ អ្នែ កាចាប័ និះទៅ លូ ទី ប្រាត់ រ៉ះ ផា «ប្រ័ះ អន់ហ្គាល់ បក់ អ៊ិ ចំ ឡាក់ ម៉ះ អ៊ិ»† កេះណោះ រ៉ះ ផា «ហាក់ អន់ បក់ អ៊ិ សិច ប្រ័ះ បិកកាតយ័ ឡាច់ អន់ រ៉ាវ៉ាច់ ឡឹង សារ អូ ដាក់ ណោះ ពិ»។

២០ កាណុង ហី តិស អូ ត្រង់ ទី ដឹង យឿង រ៉ាស ពូ ប្រ័ត លូ ម៉ាស លូ ប្រាក់ ណោះ អុះ យឿង ប្រ័ត លូ អ៊ឹង ប្រ័ត លូ តេះ អន់ជា ដេល។ យឿង អន់ជា ពូ យរ កាណុង កាន សាំខាន់ៗ យឿង អន់ជា ពូ យរ ដោច ដាច។

២១ ទីល នីណោះ ពៀ ចៃ បិនពែង ពុត ពៀក អន់ ដាក់ លូ អន់ រ៉ាវ៉ាច់ ឡឹង សារ អូ ដាក់ ទីណោះ អ៊ិ ណោះ ប្រ័ះ ចឹង យរ អ៊ិ កាណុង សារ សាំខាន់ៗ អ៊ិ ឡាក់ កា យឿង ដាក់ ដេល លូ ទី ខា សាំរ៉ាប កា តាំងឡា ហី ចឹង យរ ប្រ័ត ង៉ារ ដាក់ គ្រីប នែវ។

២២ ហាក់ យ៉ារ អន់ រ៉ាវ៉ាច់ ឡឹង សារ មូត តាតាម ប្រ័ត ឡាឡិត ឡាឡិត កេះ ណោះ ខំ ប្រ័ត ពូយ សារ ដាក់ ត្រង់ ខំ ម៉ឹង ប្រ័ះ លូ បិច ចៃ កា ពូ ខំ អ្នែ ដាក់ រម លូ កាំឡាំង។ អន់ មូត បក់ អ៊ិ ប្រ័ះ បិកកាតយ័ ឡាក់ ទី ពុត ពៀក ដាក់ ត្រង់ ណោះ ប្រ័ត ពូយ សារ អា ដេល។

២៣ ជៃ រីនរ៉ាយ ឡឹង សារ ពូ ប៉ាតែក ឡាក់ សារ ងល់ អូ ទី ខា អីស អូ អន់តត់ កេះ ផា សារ ប៉ាតែក នែវ អា ចឹង ប្រ័ត អន់ ទី សារ តាប៉ុញ តាប៉ាក់ គូប សោប។

២៤ បក់ ប្រ័ត ង៉ារ ប្រ័ះ បិកកាតយ័ អូ ត្រង់ តាប៉ុញ តាប៉ាក់ លូ គូប សោប អុះ យឿ ត្រង់ ទី ពុត ដាក់ សីម កា ប៉ាណូស ទីខ្លូ ត្រង់ អូ ប៉ាំងហៀន លូ ទី ពុត អត់ សាំរ៉ាញ ដេល។

២៥ ផះ អន់តត់ ប៉ាតោ កា មូត បក់ ប៉ាតែក លូ អីស អីស ត្រង់ ទី ពុត ឡា អត់ អូ ផែត ប្រ័ះ បិកកាតយ័ ចៃ ប្រ័ត អន់ កា អន់ខែ បិនពែង ពុត ពៀក ភៀ អន់ អូ អន់ហ្គាល់ សារ តាទីច ឡាក់ៗ។

២៦ កេះណោះ អន់ខែ ចឹង សាទីរ ឡាកោ លូ ឡាច់ អន់ រ៉ាវ៉ាច់ ឡឹង ប្រ័ះ ប៊ីត សាតាំង ឡាក់ រុប បាំងខំ អន់ ប្រ័ត ពូយ ពុត អ៊ិ។

† ២:១៩ ២:១៩ សារ អា ឡាច់ ឡឹង ចំលួន ប៉ាសុន (ជន/គណនា) ១៦:៥។

៣

សារ ពូ ចឹង ប្រឹក្ចី អូ ដាក់ ពីង រាំងហារ អា អង់កក់ តេះ ចឹង ឡូច កេះ

១ អីស ត្រក់ អូ អន់តត់ ជា ពីង រាំងហារ អា អង់កក់ តេះ ក្បាម៍ ចឹង ឡូច កេះ ចឹង ទី សារ ឡាបាក ខាក់

២ ខង ប៉ាណូស ចឹង បិច ដឹង កា ឡាកោ ទៅ លូ បិច កា លៀន លូ អ្នាត់ អេង ខុយ ប៉ាន់តិស កាប អូ ដាក់ អូ រ៉ាប់ អូ សៀ មើត ពី លូ អូ អូ កាចាំង កា ពូ ប្រឹក្ចី ដាក់ កា អើ ទីប ចឹងាយ ប្រ្លឹះ ។

៣ ប៉ាណូស ចឹង អូ អូ បិច កា គួប សោប អូ អូ អ្នាត ដោះ កា គួប កាប ពោ គួប សោប អូ អូ កាតត់ ពុត ខុយ ប៉ាអ្សប់ អូ ចៃ កា សារ ដាក់

៤ ទី ពុត អូ ត្រង់ ឡាម៉ក់ អីក តិស ពុត បិច កា សារ រីត់ សើម ហ្និត ឡឹង បិច កា ប្រ្លឹះ បិកកាតយ៍ ។

៥ អំបាំង អា អន់ខៃ តាក់ អំប្រឹក្ចី អ្សិល កូតិ កា ប្រ្លឹះ ហះកា អន់ខៃ អូ ចៃ អន់ហ្គាល់ សារ អំរ៉ាញ អីញ ម៉ះ ប្រ្លឹះ ឡាក់ ចឹង អន់ កា បក់ អ្សិល កូតិ កា អើ តាទីច ។ ហត់ អ្នែ អន់ ចាំងហាយុត ឡឹង ប៉ាណូស នែវ អា ពី ។

៦ កាណុង កាំឡាំង អន់ខៃ ណោះ ទី បក់ អន់ដា ចាក ឡាលៃ ឡាឡូ ម៉ុត កាណុង ហី ពូ កេះណោះ ប៉ាណាំ មូត អង់កាន់ បក់ អូ ហ្លង់ ឡាក់ ទី ដឹង សារ យច ឡាក់ អង់កាន់ ទីមវែរ ឡាកោ ពូយ ពុត បិច គ្រឹប នែវ ដេល ។

៧ មូត អង់កាន់ ណោះ ហៀន លើយ ហះកា អ្នែ កា អូ អូ អន់ហ្គាល់ សារ តា ទីច និះទៅ ដេល ។

៨ យ៉ាណោះ លូ យ៉ាមប្រេះ * ប៉ាតែក លូ រីត់ ម៉ូសេ នីចម៍ មូត ប៉ាណាំ ពូ យច ណោះ កា ប៉ាតែក លូ សារ តាទីច នីណោះ ដេល ។ អន់ខៃ ឡាក់ ប៉ាណូស អូ ដឹង យឹត អូ ដាក់ សារ អន់ខៃ សៀ ណោះ អូ ទី ខា ញ៉ា អុះ ។

៩ ផិនកាន អន់ខៃ ប្រឹក្ចី ណោះ ចឹង អូ ឡាក់ ប៉ាក់ ម៉ាត់ អុះ ខង ពូ ចឹង បំបំ ពុត ពៀក អន់ខៃ ឡាក់ កា ពូ សើត ពៃ ទី បំបំ ពុត ពៀក យ៉ាណោះ លូ យ៉ាមប្រេះ ដេល ។

សារ ផាប់ ប៉ានីវ ប្រ្លឹះ ទី ខា

១០ ហះកា អីស អីស សាំយ៉ាំង អ្សក់ ពុត ចែត កេះ សារ ឡាក់ អាញ ប៉ាំង ហៀន អីស បំបំ ដារ អាញ ប្រឹក្ចី លូ ផិនកាន ឡាក់ អាញ បិច ប្រឹក្ចី លូ សារ អាញ សៀ សារ អត់ សាំរ៉ាញ សារ បិច ចៃ លូ សារ អាញ ខំ លើយ ។

១១ អីស បំបំ ដេល កា ពូ ប្រឹក្ចី បាប អាញ លូ អាញ ទី សារ ថុក ឡាបាក ផេះ អ្នែ ប៉ាក់ មៀង អន់ទីយ៉ុក មៀង អ៊ីកូនៀម លូ មៀង លីសាត្រា ។ ពូ ប្រឹក្ចី បាប

* ៣:៨ ៣:៨ យ៉ាណោះ លូ យ៉ាមប្រេះ អន់ខៃ ឡាក់ ត្រូ អំលូ សុនសាត អ៊ីស៊ីប រៀវ ដូវ ឡាក់ ប៉ាតែក លូ រីត់ ម៉ូសេ ។ បំរំ ហៃ សារ ឡាច (និក្ខមន៍) ៧:១១,២២; ៩:១១ ។

អាញ កាខាក់ ហះកា សារ ទិណោះ ប្រ្រឹះ បិកកាតយ័ តង័ អាញ អន់ វ៉ាវ៉ាច កេះ។

១២ ញើ បិច អ្នែ នែវ អ្សិល កូត័ ប្រឹគ័ ព្វយ យីស្វិ គ្រិះ ណោះ ចឹង ទី សារ ពូ អូ ណិស នីអៀ ហង។

១៣ កាប៉ាច ប៉ាណូស បក់ អូ ដាក់ លូ មូត ប៉ាលុ ពូ អូ ដឹង ប្រឹគ័ សារ អូ ដាក់ ហឹង អៀង ៗ លូ ប៉ាណាំ អន់ កា ពូ វីល រឿង អន់ខែ ទៅ កា វីល រឿង ដេល។

១៤ ហះកា អីស ត្រក់ ប្រឹគ័ ព្វយ សារ ឡាក់ អីស ហៀន កេះ លូ សារ អីស សៀ កាខាក់ ណោះ ខង អីស អូ អន់តត់ ជា សារ ទិណោះ អីស ហៀន ឡឹង ញើ។

១៥ ឡឹង អីស អ្នែ សាស្វា អីស អូ ហ្លង់ ឡឹង ផាប់ វ៉ាន់ដាប់ ប៉ានីរ ប្រ្រឹះ ឡាក់ ចឹង ប៉ាណាំ អីស អន់ ហ្សាំង សាឡាច់ ភៀ អន់ ប្រ្រឹះ តង័ ញន កា សៀ យីស្វិ គ្រិះ។

១៦ គ្រឹប សារ ឡាក់ ច្រាត់ កាណុង ផាប់ វ៉ាន់ដាប់ ប៉ានីរ ប្រ្រឹះ ស៊ុត កា ប៉ានីរ រឡាច់ ឡឹង ពីរ ប្រ្រឹះ បិកកាតយ័ លូ ទី ខា សាំវ៉ាប ប៉ាំងហៀន កាប កា បក់ ប្រឹគ័ យច អន់តត់ ប៉ាន់ត្រង់ លូ អន់តត់ ប៉ាតោ អន់ អ្នែ ព្វយ សារ ដាក់ ត្រង់

១៧ ភៀ អន់ ប៉ាណូស បក់ ប្រឹគ័ ងារ ប្រ្រឹះ បិកកាតយ័ អន់ អូ ទ្រៀម ឡាកោ អន់ កេះ ម៉ាត់ ប្រឹគ័ សារ ដាក់ គ្រឹប នែវ។

៤

សារ ត្រក់ រិះ ប៉ានីរ ប្រ្រឹះ

១ អាញ ប៉រ អន់តត់ រិះ កា អីស ហះ ម៉ាត់ ប្រ្រឹះ បិកកាតយ័ លូ ហះ ម៉ាត់ យី ស្វិ គ្រិះ ឡាក់ ចឹង ជីរ ទីប ទី សារ អំវ៉ាញ អីញ ភៀ វ៉ាំងហៃ វ៉ាំងខ្យា លូ តាត់សិន សារ ប៉ាណូស វីស លូ ប៉ាណូស តោ ដេល។

២ ហក់ អីស រិះ ប៉ានីរ ប្រ្រឹះ ពិ ត្រក់ រិះ លើយៗ យ្រឹះ ងារ ដាក់ កាតាម អូ ដាក់ កាតាម ត្រក់ តាត់ កាចាំង ពូ អន់ អូ អន់តត់ ឡាកោ ទីប កាប កា ពូ លូ ប៉ាំងហៀន ពូ លូ អន់តត់ ប៉ាតោ កា ពូ ញន កា ពុត អត់ សាំវ៉ាញ គ្រឹប សារ

៣ ខង ចឹង ទី ងារ អន់ដា ពូ ចឹង អូ ចៃ សាំយ៉ាំង សារ ប៉ាំងហៀន ឡាក់ ដាក់ ត្រក់ ណោះ អុះ យី ពូ ចឹង ណាំង ណែយូ ចំ ឡាក់ អូ ប៉ាំងហៀន អន់ ត្រក់ ពុត ពូ ក្រានី កា រីត់ តោរ សាំយ៉ាំង ដោច។

៤ ពូ ចឹង អូ ចៃ អុះ សាំយ៉ាំង សារ តាទីច យី ពូ ចឹង ឡាក់ សាំយ៉ាំង ដឹង សារ ម៉ាមន ឡុត។

៥ ហះកា កាប៉ាច់ អីស ត្រត់ អ្នក កាតត់ ពុត លើយ ត្រឹប សារ លូ ដាមី អត់ កាណាង សារ ឡាបាក។ ហត់ អន់ អីស អន់តត់ រះ សារ ដាក់ អន់ កា ពូ ពិ លូ តាត់ អង់កេះ ត្រឹប ងារ ឡាក់ ឡាកោ ត្រត់ ប្រឹគី ណោះ ដេល។

៦ ឡាកោ អាញ ផះ មប អន់ កា ប្រឹះ កេះ ឡាក់ កា តាពៃ ពូ ស្រោច អន់ហ្នឹង * លូ ទីល ដាវ ឡាក់ អាញ ត្រត់ ចាក ឡាច់ កេះ ដេល។

៧ អាញ ខំ តុត ដាក់ កេះ អាញ ប៉ាលូង សាតាក់ ទីល ចារ កាំឡត់ កេះ លូ អាញ រ៉ាងហៃ សារ អាញ សៀ កា អ្នែ និះទៅ ដេល។

៨ គីត អៀ តែង ម៉ាត់ ចឹង ទី រ៉ាងរ៉ានី សារ ដាក់ ត្រង់ គម សាំរ៉ាប់ អន់ កា អាញ។ យីស៊ី ឡាក់ ពី តាំងឡា តាត់សិន សារ ដាក់ ត្រង់ អើ ចឹង អន់ រ៉ាង រ៉ានី កា អាញ ប៉ាត់ ដាវ អើ ជីវ ទៀ។ អូ ត្រត់ ដឹង កា អាញ អុះ អើ ចឹង អន់ ណោះ យី អន់ កា ប៉ាលូស ទិខូ បក់ បិច ចៃ កា សារ អើ ជីវ ណោះ ដេល។

សារ រត់ ប៉ូល ប្រើ ធីត្តិម្ភ ប្រឹគី ងារ អន់ទៀត។

៩ ហត់ ខំ ឡាប៉ាត់ ចារ អាញ អា ស្រីស

១០ ខង ដេមះ អើ អ្នាត អាញ ញុន កា អើ បិច កា សារ ពីង អង់កក់ តេះ អា អើ ឡាប៉ាត់ មៀង ថេសាឡូនិក កេះ។ ក្រេសេន កា ឡាប៉ាត់ ខេត កាឡាទី ដេល ទីតុះ កា ឡាប៉ាត់ ខេត ដាល់ម៉ាទៀ។

១១ ទី ដឹង លូកា អ្នែ អន់ខូ លូ អាញ។ អ្យត់ អីស ជៀក ម៉ាកុះ ឡា អន់ខូ ដេល ខង អើ អ្ន ប្រឹគី ងារ តង់ អាញ។

១២ អាញ ប្រើ ទីយីកុះ ឡាប៉ាត់ មៀង អេភេសូ កេះ។

១៣ ប៉ាត់ អីស ឡាប៉ាត់ ចារ អាញ ទៀ អីស អ្យក់ អារ គ្រិន អាញ ប៉ាហ្សី ពីង ហី កាប៉ុះ ប៉ាត់ មៀង ត្រូអះ លូ អ្យក់ ឡា ផាប់ ទិណោះ ដេល កាខាក់ អើ យី អ្យក់ ឡា ផាប់ អង់ការ ដេល។

១៤ អាណេកសានត្រុះ ឡាក់ រ៉ាគីយ រស អើ ប្រឹគី បាប អាញ អៀង ខាក់ ហះ កា ប្រឹះ បិកកាតយី ចឹង តូ អើ ពូយ សារ អើ ប្រឹគី ណោះ ហង។

១៥ អីស កា ត្រត់ ឡា រ៉ាង ឡាកោ និះទៅ ដេល ឡឹង អើ ណោះ ខង អើ ប៉ា តែក កាខាក់ កា សារ ពិន រះ។

១៦ ផះ ពូ តាត់ សិន សារ អាញ លឹក ទី ម៉ោញ អាញ តើល សារ ពូ ច្រោម ហះកា អូ ទី ពៀ តាវ អន់ខូ លូ អាញ អុះ យី ពូ សាតាក់ អ្នាត អាញ ទិខូ ហះកា អាញ បរំ ហះ ប្រឹះ ដៃ អ្យក់ យ៉ូ សារ យច អន់ខែ។

១៧ យី ពូ អ្នាត អាញ កាតាម កា ប្រឹះ បិកកាតយី អ្នែ អន់ខូ លូ អាញ ទីប អន់ អាញ ទី សាងំ ដេល ភៀ អន់ អាញ អ្ន រះ សារ ប្រឹះ អន់ ត្រឹប សារ កា

* ៤:៦ ៤:៦ សុនសាត អ៊ីស្រាអែល ឃើយ អ្យក់ តាពៃ ស្រោច អន់ហ្នឹង ផះ អន់ខែ អ្យក់ ចៀម រ៉ាមះ ប្រឹះ បិកកាតយី ដេល។ បរំ ហៃ ចំលួន ប៉ាសុន (ជន/គណនា) ២៨:១-៨។

សុនសាត អន់ទៀត ទិដ្ឋ សាំយ៉ាំង។ ប្រ្រឹះ តង់ អាញ អន់ វ៉ាវ៉ាច់ ឡឹង ពីរ បិក ដេល។

១៨ ប្រ្រឹះ បិកកាតយ័ ចឹង ប្រឹគី អន់ អាញ វ៉ាវ៉ាច់ ឡឹង សារ អូ ដាក់ ទិណោះ ណារ អើ ចឹង រ៉ាំងហៃ អាញ ភៀ អន់ អាញ ហារ ពីង ប្លែង ចារ អើ រ៉ាំងហៃ រ៉ាំង ឡា។ អន់ អើ លៅ លែង សិច លើយ អាមែន។

១៩ អ្យគី អីស ឡាំ ចាចាក អំប៉ញ ព្រីស៊ីល លូ អាគីឡា អន់ខែ ដាក់ ឡាកោ បាំងឡេ ដេល ប? លូ ឡាំ អំប៉ញ ខាប់ខូ អូនេស៊ីភើរ ដេល ហោត។

២០ អេវ៉ាសាទុះ អ្នែ ពីង មៀង កូរិនចុះ។ ត្រូភីម អើ អីត អាញ អន់ អើ អ្នែ ប៉ាក់ មៀង មីលេត។

២១ អ្យគី ខំ ឡាំ អន់ ទីល អន់ទ្រួល ឡឹង ថុន គ្រីន។ អើប៊ូឡុះ ពូដេន លី ណុះ កូខៀ លូ មូត អុះ មី អន់ទៀត ទិដ្ឋ អំប៉ញ អីស ដាក់ ឡាកោ បាំងឡេ ដេល ប?។

២២ អន់ ប្រ្រឹះ បិកកាតយ័ អ្នែ អន់ខូ លូ ប៉ាដាតី អីស។ អន់ ប្រ្រឹះ រ៉ាំងហៃ រ៉ាំង ឡា អន់ដីស។

សត់ត្រា វគ្គ ប៉ូល ប៉ាហ្វើ ក ទីតុះ

សារ អន់តត់ រ៉ះ

ទីតុះ អើ សុនសាត ក្រិក អើ ប្រើ ង៉ារ ប្រើ អន់ខូ លូ វគ្គ ប៉ូល ដេល (ប៉រ ហៃ កាឡាទី ២:៣)។ អើ ឡា តង់ រ៉ះកះ ប៉ារម មូត សៀ យីស៊ី ឡាក់ ទី សារ តាប៉ូ ញ តាប៉ាក់ យច លូ គូប សោប ប៉ាក់ មៀង កូរិនថូះ អន់ ត្រត់ លូ គូប អន់ខែ ណា រ៉ូ (ប៉រ ហៃ ២ កូរិនថូះ ៧:៧-១៥)។ ផះ វគ្គ ប៉ូល ប្រាក់ សត់ត្រា អា ប៉ាហ្វើ កា អើ អើ អ្នែ ប៉ាក់ តាក្វាល់ ត្រេត ខង វគ្គ ប៉ូល ប្រើ អើ ប្រើ ង៉ារ ពីង ក្រុំ ហៀន សារ ប្រើ ពីង តាក្វាល់ ណោះ។ វគ្គ ប៉ូល ប្រាក់ សត់ត្រា អា យី អើ រ៉ាំងរ៉ាំង សាណា ៦៣ គ.ស.។

សារ សាំខាន់ៗ

ពីង សត់ត្រា អា វគ្គ ប៉ូល អន់តត់ ប៉ាតោ ឡឹង ឡាបៀប ប្រើ ង៉ារ ពីង ក្រុំ ហៀន សារ ប្រើ លូ ង៉ារ បក់ ប្រើ ម៉ែត ណាផា។ មូត សៀ យីស៊ី ត្រត់ ប្រើ ពួយ សារ សៀ លើយ សារ សៀ អា ឡាច់ ឡឹង សារ ប្រើ បិកកាតយ័ បិច កា ពិន លូ តង់ ពិន ញន កា យីស៊ី គ្រិះ។

វគ្គ ប៉ូល រ៉ះ កា ទីតុះ អន់ អ្ន អន់តត់ ផា មូត ម៉ែត ណាផា ត្រត់ ប្រើ ដាក់ នីចម៍ អន់ដា។ (១:៥-១៦)

វគ្គ ប៉ូល រ៉ះ ឡឹង ង៉ារ អន់ទៀតៗ ម៉ះ មូត សៀ យីស៊ី។ (២:១-១៥)

សារ អន់តត់ ប៉ាតោ អន់ទៀតៗ។ (៣:១-១១)

១ អាញ សិច ប៉ូល ឡាក់ ទុច ប្រើ បិកកាតយ័ លូ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ី គ្រិះ។ អើ ប្រើ អាញ ប៉ាណា ទី ប៉ាណូស បក់ អើ រឺស អន់ សៀ អើ លូ អន់ហ្គា ល់ សារ តាទីច សារ តាទីច អា ប្រើ អន់ អន់ខែ អ្សល កូត ប្រើ ពួយ ប្រើ:

២ ញន អន់ខែ ម៉ឹង ផា ចឹង ទី អាញ រឺស លើយ ឡាក់ កា ប្រើ ទី សាញ៉ា ឡឹង អន់ទ្រូល ឡឹង អើ ប៉ាំងកើត អង់កក់ តេះ ពៃ អើ អូ តាំពូង អុះ។

៣ ប៉ាក់ ទីល ដារ កាំឡត់ កេះ អើ ប្រើ អន់ ពូ កាតាំង ប៉ានីរ អើ លូ ប៉ាហ្វើ ប៉ានីរ អើ ពីង អាញ ទីប ប្រើ អាញ រ៉ះ កា ពូ។ អើ ឡាក់ ប្រើ តង់ ពិន។

៤ សត់ត្រា អា អាញ ប៉ាហ្វើ កា ទីតុះ ឡាក់ គន អាញ ញន កា សៀ យីស៊ី អន់ ខូ លូ អាញ។ អន់ ប្រើ បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ី គ្រិះ ឡាក់ តាំងឡា តង់ ពិន ដាក់ ពុត កា អីស លូ អន់ សារ សាណាក សារ៉ាក កា អីស។

សារ រឺស ប៉ាណូស អន់ ប្រើ ក្រាក់ តាំងកង់

៥ ផះ អាញ ឡាច់ ឡឹង តាក្វាល់ ត្រែត ពៃ អាញ ប្រើ អីស អៃ ពីង តាក្វាល់ ណោះ ម៉ាត់ អីស ប្រើត អន់ ដាក់ សារ ញ៉ា ឡាក់ បើ តានី ដាក់ លូ រឿស ក្រាត់ តាំងកង់ គ្រីប ក្រុំ គ្រីប ចារ ឡាក់ កា អាញ អន់តត់ រះ កា អីស ពៃ ហង

៦ យី ត្រត់ ណាំង បក់ ចំ ឡាក់ អូ ទី សារ យច ទី កាម៉ាញ ដឹង ម៉ោញ គន អើ កា សៀ ទីប ពូ អូ ផា គន អើ ងំល់ អូ អូ សាំយ៉ាំង ពី មើត

៧ ខង ម៉ែត រ៉ាំង ហៃ កាំឡាំង មូត សៀ អើ ឡាក់ ប៉ាណូស ប្រើត ងារ ប្រ្លះ អើ អូ ត្រត់ ទី សារ យច អូ តិស ពុត អូ ឡាម៉ត់ អឹក អូ បាត់ កា តា ពៃ អូ តាប៉ុញ តាប៉ាក់ លើ ណាំង លៀន ឡាបៀប អូ ដាក់ ណោះ អុះ

៨ អើ ត្រត់ អូ រ៉ាំង ហៃ អំហ្វិយ លូ បិច ដឹង កា សារ ដាក់ អូ សាំង កែ ឡាកោ ជេ អន់ ប្រើត យច ទីប អើ ដាក់ ត្រង់ លូ ដាក់ សាំរ៉ាប់ កា ប្រ្លះ ។

៩ ម៉ែត រ៉ាំង ហៃ កាំឡាំង មូត សៀ អើ ត្រត់ សៀ ប៉ានីរ ប្រ្លះ កា ខាក់ ឡាក់ សារ ពូ បាំងហៀន អើ ណោះ ម៉ាត់ ខិន អន់តត់ ប៉ាតោ កា ក្រុំ ហៀន សារ ប្រ្លះ ពួយ សារ តាទីច ឡាក់ ពូ បាំងហៀន ណោះ ហង លូ អូ តើល លូ មូត ប៉ាសាំង លូ ប៉ានីរ ប្រ្លះ ។

១០ ខង ទី ប៉ាណូស អៀង ដូរ កាង កល់ ឡាក់ ប៉ាណូស កាប ឡឹត ឡឹត លូ ពួង ប្លាច កា ខាក់ អើ មូត បក់ ផា ត្រត់ កាសិត អង់ការ ។

១១ អន់ដីស ត្រត់ ទីប អន់ខៃ ជេ អន់ កាប ខង អន់ខៃ បាំងហៀន សារ ឡាក់ អូ ត្រត់ បាំងហៀន ប្រើត អន់ កា ខាប់ខូ អន់ដា អ្នាត សៀ ទីខូ អន់ខៃ ប្រើត នី ណោះ បិច កា ទី លៀន ។

១២ សើត ពៃ ទី ម៉ោញ ដូរ កាណុង កាំឡាំង សុនសាត ត្រែត ណោះ ឡាក់ ហ្សាំង សាឡាច់ អើ រះ ផា «មូត អៃ ពីង តាក្វាល់ ត្រែត ស៊ុត កា ប៉ាណូស តាំពួង តាកេះ ឡាក់ កា បិក ទីប កាជីល ហាន» ។

១៣ សារណោះ ត្រត់ តាទីច ហង ទីល នីណោះ អីស ត្រត់ អន់តត់ ប៉ាតោ កា អន់ខៃ កា ខាក់ ម៉ាត់ អន់ខៃ សៀ សារ ឡាក់ ត្រត់ តាទីច

១៤ ជេ អន់ អន់ខៃ រឿនរ៉ាយ ឡឹង សារ ម៉ាមន វតី យ៉ាត់ សុនសាត អ៊ីស្រាអែល សើត ពៃ លូ ជេ អន់ ប្រើត ពួយ ប៉ានីរ មូត អ្នាត សៀ សារ តាទីច ដៃ ។

១៥ បក់ ទី ពុត ដាក់ អូ ទី សារ ញ៉ា ចឹង ប្រើត អន់ កា អើ អូ ដាក់ អុះ * កា ប៉ាច់ បក់ ទី ពុត អូ ដាក់ លូ អូ សៀ ប្រ្លះ អូ ទី សារ ញ៉ា ចឹង ប្រើត អន់ កា អើ ដាក់ ណោះ អុះ ញន កា ពុត ពៀក អើ អូ ដាក់ កេះ ។

១៦ ពូ ផា ឡាកោ ពូ សៀ ប្រ្លះ ហះកា សារ ពូ ប្រើត ណោះ អូ ត្រត់ ឡាក់ កា

* ១:១៥ ១:១៥ សារ អា កាប ឡឹង សារ ឡាក់ កា សា សាណា លើ កំ សាណា លូ សារ រ៉ាវ តាណាត រ៉ាវ ឡាកោ យី ប្រើត ពួយ គុន តាឡាច់ ឃើយ សុនសាត អ៊ីស្រាអែល ។

ពូ ស្មើ អុះ។ ម្នួត ទិណោះ បាត់ ខាអើម ប៉ាណូស នីណោះ កាង កល់ កាខាក់ អុ អ្ន ប្រឹត ង៉ារ ដាក់ អុះ។

២

សារ ទីតុះ ត្រត់ បាំងហៀន ពូ

១ កាប៉ាច់ អីស ត្រត់ បាំងហៀន សារ ញ៉ា ឡាក់ ត្រត់ ពូយ សារ អន់តត់ ប៉ាតោ ឡាក់ ដាក់ ត្រង់។

២ ត្រត់ រះ លូ ម្នួត កាម៉ាក់ ក្រាត់ តាំងកង ជែ អន់ ប៉ាញីល តាពៃ ត្រត់ អ្នែ ដាក់ រម អ្ន សាំងកែ ឡាកោ ជែ អន់ ប្រឹត យច អន់ ស្មើ កាខាក់ ទី ពុត បិច ចៃ កា គូប លូ អ្ន អត់ សាំវ៉ាញី។

៣ កាប៉ាច់ ម្នួត អង់កាន់ ក្រាត់ កា និះទៅ ដេល អីស ត្រត់ រះ កា អន់ខែ ជា ប្រឹត នីចម អន់ យី លូ សារ ស្មើ ជែ កាប ពូង ប្លាច លើ បាត់ អែត តាពៃ អន់ ខែ ត្រត់ រះ សារ ញ៉ា ឡាក់ ដាក់

៤ ម៉ាក់ អ្ន អន់តត់ ប៉ាតោ កា អង់កាន់ ឡាក់ អ្នែ រាំងហារ អន់ អ្ន បិច កា គន លូ ក្លោ អន់ខែ ទៅ

៥ អន់ អ្ន សាំងកែ ឡាកោ ជែ អន់ ប្រឹត យច លូ អន់ ទី ពុត ដាក់ ត្រង់ កា ក្លោ លូ អ្ន ពុត ចៃត កា ង៉ារ កាណុង ហី លូ ដាក់ ពុត កា ពូ ទីប ទី ពុត រ៉ាប់ ស្មើ ក្លោ ទៅ ប្រឹត នីណោះ អ្ន ទី ព្យៃ ចឹង កាប បីងាយ កា ប៉ានីរ ប្រឹះ ទី អុះ។

៦ កាប៉ាច់ ម្នួត កាម៉ាក់ បក់ អ្នែ រាំងហារ កា និះទៅ ដេល អីស ត្រត់ អន់តត់ ប៉ាតោ កា អន់ខែ អន់ អ្ន សាំងកែ ឡាកោ ដេល ជែ អន់ ប្រឹត យច។

៧ អីស ត្រត់ ប្រឹត ដាក់ ត្រឹប នៃរ ម៉ាក់ ប៉ាណាំ អន់ ពូ ប្រឹត ពូយ។ អីស បាំង ហៀន ពូ សារ ញ៉ា អីស តាំងឡា ត្រត់ ប្រឹត ពូយ សារ ណោះ ដេល ទីប អ្នែ អន់ ដាក់ រម

៨ លូ កាប ដាក់ ត្រង់ ជែ អន់ ទី សារ យច ប្រឹត នីណោះ ម៉ាក់ បក់ ប៉ាសាំង លូ ប៉ានីរ ប្រឹះ ចឹង តាយួស ខង ណាំង សារ កាប អ្ន ដាក់ កា ពិន អ្ន ទី។

៩ ហត់ រះ កា ម្នួត ទុច បក់ ស្មើ យីស៊ូ អន់ អ្ន រ៉ាប់ ស្មើ កា ប៉ាណូស ឡាក់ ពី តាំងឡា អន់ខែ ណោះ ត្រឹប ង៉ារ ម៉ាក់ ប្រឹត អន់ ពី តាំងឡា អន់ខែ ប៉ាញី ពុត ជែ ប៉ាតែក លូ ពី តាំងឡា ដៃ

១០ លូ ជែ អន់តត់ ឡឹង ពី តាំងឡា ត្រត់ តាំបាង ពុត ដាក់ ត្រង់ លើយ ត្រឹប ង៉ារ ទិណោះ។ ប្រឹត នីណោះ ម៉ាក់ ពូ ប៉ានេ សារ ពិន បាំងហៀន ឡឹង សារ ប្រឹះ បិកកាតយ័ ឡាក់ តង់ ពិន។

១១ ពិន ត្រង់ ប្រឹក្សី នៃវ អា ខង ប្រ្រឹះ បិកកាតយ័ តាំបាង អន់ ពិន អ៊ូ សារ តា ប៉ាប តាប៉ុន ឡាក់ អ៊ែ តង់ ប៉ាណូស ទិឌូ។

១២ សារ តាប៉ាប តាប៉ុន អា អន់តត់ ប៉ាតោ កា ពិន អន់ អ្នាត សារ កាង់ កល់ លូ សារ បិច ចៃ កា កាណាតី ពីង អង់កក់ តេះ អា ម៉ាត់ ពិន អ៊ូ សាំងកៃ ឡាកោ ទី ពុត ដាក់ ត្រង់ លូ សាំប្រឹះ ប៉ានេ ប្រ្រឹះ បិកកាតយ័ ផះ អ្វែ ពីង អង់កក់ តេះ អា។

១៣ ពិន អ្វែ ក្យាក់ សារ ដាក់ យី ពិន ចឹង ប៉ប យីស៊ូ គ្រិះ ឡាក់ តាតារ ក្លាត់ ម៉ះ ប្រ្រឹះ តីស ឡាក់ តាំងឡា តង់ ពិន។

១៤ អ៊ែ មប ឡាកោ ប៉ាងឡៃ អ៊ែ ភ្លៃ ហ្វាយ ពិន ឡឹង សារ យច លូ ប្រឹក្សី អន់ កេះ ប៉ាសុន ដាក់ ត្រង់ សាំរ៉ាប កា អ៊ែ ឡាក់ ត្រាំង ប្រឹក្សី សារ ដាក់។

១៥ ហត់ ប៉ាងហៀន ពូ សារ ទិ អា ទីប អន់តត់ ប៉ាតោ កា ពូ លូ កាប កា បក់ ប្រឹក្សី យច ញុន សារ អំរ៉ាញ អីញ ដៃ អន់ ពូ បីដាយ អីស។

៣

សារ ត្រង់ ទ្រៀម ឡាកោ ប្រឹក្សី ដារ ដាក់

១ ហត់ អីស តាត់ កាចាំង មុត សៀ អន់ អ៊ូ អ៊ូល កូតី កា មុត អុងកាន អុងឡា ត់ លូ ទ្រៀម ឡាកោ ប្រឹក្សី ដារ ដាក់ គ្រឹប នៃវ

២ លូ ដៃ អន់ អន់ខៃ កាប អូ ដាក់ កា បក់ ព្យៃ ដៃ អន់ ណាំង សារ លូ ពូ ត្រ ត់ តាំបាង ពុត ដាក់ សឹម លូ ចិ ពុត ចិត យរ គ្រឹប នៃវ កា ប៉ាណូស ទិឌូ។

៣ ផះ សើត ពៃ ពិន កា ប៉ាណូស កាង់ កល់ ដល់ ឌី ឡាក់ ប៉ាណូស រីល រឿង លូ រីន កា ដារ អូ ដាក់ គ្រឹប នៃវ អ្វែ អូ ម លូ សាណាំង កា ពូ ពូ អូ ណិស កា ពិន ពិន កា អូ ណិស កា ពូ ដេល។

៤ ហះកា ប៉ាត់ ប្រ្រឹះ ឡាក់ តង់ ពិន តាំបាង ពុត ដាក់ លូ បិច ចៃ កា ប៉ាណូស ទិឌូ

៥ អ៊ែ តង់ ពិន ញុន កា ពុត តាប៉ាប តាប៉ុន ម៉ះ អ៊ែ អូ ត្រង់ ញុន កា ដារ ដាក់ ឡាក់ ពិន ប្រឹក្សី ណោះ អុះ។ ផះ ណោះ អ៊ែ អន់ ប៉ាងាត់ ប៉ាលឹង ដាក់ កាខាក់ ភ្លៃ រ៉ាវ ពិន លូ អន់ ពិន កេះ ប៉ាណូស ណារ នីអៀ ហង អ៊ែ តង់ ពិន។

៦ អ៊ែ កោះ ប៉ាងាត់ ប៉ាលឹង ដាក់ កាខាក់ ពីង ពិន ប៉ាញ្ញៀយ ញុន កា យីស៊ូ គ្រិះ ឡាក់ តង់ ពិន។

៧ ញុន កា អ៊ែ តាប៉ាប តាប៉ុន ហង បះ អ៊ែ ផា ពិន ដាក់ ត្រង់ អូ ទី យច អុះ ណោះ ហង ពិន ម៉ឹង ផា ចឹង ទី អាញ អ្វែ រីស លើយ។

៨ សារ អា ត្រង់ សៀ តាទីច ហង។ អាញ បិច កា អីស រិះ កេះ រិះ ណារ្ណ អន់ កា មូត សៀ ប្រ្លឹះ អ្សក់ ពុត ចែត ប្រ្លឹក ពួយ សារ ដាក់ ខង សារ ទិ អា ទី ខា សារ្ណ កា ប៉ាណូស ទីខ្ល។

៩ ហះ កា អីស ដៃ ប៉ា តែក ឡឹក ឡឹក ឡឹង សារ អូ ទី ខា លូ សារ យ៉ាក់ បិក។ ម៉ោញ ណារ្ណ អីស ដៃ តាប៉ុញ តាប៉ាក់ ឡឹង ចាបាប់ មូត សុនសាត អ៊ី ស្រាអ៊ែល ឡាក់ សារ អូ ទី ខា ណោះ។

១០ កាប៉ាច់ បក់ បិច ប៉ាកុលះ ឡឹង គូប សោប អីស ត្រង់ អន់តត់ ប៉ាតោ កា អ៊ី ម៉ោញ ទង ពៀរ ទង កេះណោះ អីស ត្រង់ តាំងហ្សិត ឡាច់ អ៊ី ពិ

១១ ខង បក់ ណោះ ប្រ្លឹក យច តិស ឡាក់ កេះ ណោះ ចឹង ប្រ្លឹក អន់ ឡាកោ ទី ថុត ហង។

សារ អន់តត់ ប៉ាតោ អន់ទៀត។

១២ អាញ ចឹង ប្រើ អាតេមិះ លើ ទីយីកុះ អន់ ឡា ណាំង អីស ប៉ាក់ អ៊ី ទីល ប៉ាក់ ណោះ បរ អីស ខំ ឡា ប៉ាក់ អាញ ប៉ាក់ មឿង នីកូប៉ូល ខង អាញ បិច ឡា អ៊ែ ប៉ាក់ ណោះ ដេល ផះ ថុន ត្រីន។

១៣ អ្សក់ អីស តង អន់ សាណា សាណីត កា សេណា ឡាក់ ប្រ្លឹក កាន តែង ចាបាប់ លូ កា អាប៉ូឡុះ ផះ ចាក ណោះ ដៃ អន់ អន់ខែ ខ្លះ ខាត កាណាត ញ៉ា ឡាក់ តងកាន ណោះ។

១៤ អន់ អុះ ម៉ី ពិន ខំ ប្រ្លឹក ងារ ដាក់ ម៉ាក់ តង សាណា សាណីត កា បក់ ចាក ប្រ្លឹក ងារ ប្រ្លឹះ ដៃ អន់ អន់ខែ ថុក ប៉ាណាប កា កាណាត ញ៉ា ឡាក់ អន់ខែ តងកាន ប្រ្លឹក នីណោះ ងារ អន់ខែ ចឹង ទី ខា តាទីច។

១៥ មូត អ៊ែ អន់ខ្ល លូ អាញ អន់ខែ បរ អំបញ្ច អីស ដេល នីចម អ៊ែ ដាក់ ឡា កោ ប៉ាំងឡេ ដេល ប? អាញ កា អំបញ្ច អុះ ម៉ី បក់ បិច កា ញីន ញុន កា សៀ យីស៊ី អុះ ម៉ី អ៊ែ ដាក់ ឡាកោ ប៉ាំងឡេ ដេល ប?។

អន់ ប្រ្លឹះ បិកកាតយ រ៉ាំងហៃ រ៉ាំងខ្យា អន់ដីស ទីខ្ល។

សត់ត្រា វគ្គ ប៉ូល ប៉ាហ្វើ កា ភីលេម៉ូន សារ អន់តត់ រ៉ះ

វគ្គ ភីលេម៉ូន អើ ប្រគំ កាន តិស អើ ស្មើ យីស៊ូ អើ អ្នក កាណុង ក្រំ ហៀន សារ ប្រ្ទ្រៈ ពីង មៀង កូឡុះ។ អើ កា គួប វគ្គ ប៉ូល ដេល។ អើ ទី ទុច ម៉ោញ ដូរ សិច អូនីស៊ីម ឡាក់ សាតាក់ ឡាច់ ឡើង ហី អើ។ អូនីស៊ីម ឡាក់ ណាំង វគ្គ ប៉ូល អើ កា ប៉ិនពែង ពុត ពៀក ស្មើ យីស៊ូ ដេល។ ផៈ ណោះ វគ្គ ប៉ូល ត្រ គំ ខុក ពីង មៀង រួម។ វគ្គ ប៉ូល ប្រើ អូនីស៊ីម សីត ប៉ាក់ ហី ម៉ែត តាំងឡា អើ ណារ វគ្គ ប៉ូល ប្រាក់ សត់ត្រា អន់ កា អើ ចឹក សីត ដេល។ ពីង សត់ត្រា អា វគ្គ ប៉ូល ប្រើ ភីលេម៉ូន ហាប់ អូនីស៊ីម អ្សក់ ប្រគំ អុះ មី ញុន កា ស្មើ យីស៊ូ អន់ ខ្ល អូ ត្រគំ អ្សក់ ប្រគំ ទុច ណារ អុះ។ គុន តាឡាប័ យើយ ពូ ជា ទុច សាតាក់ ឡាច់ ឡើង ហី ម៉ែត តាំងឡា នីអៀ អើ ត្រគំ ថូត ក្លាំង ខាក់។

សារ សាំខាន់ៗ

ពិន ប៉ប់ ជា វគ្គ ប៉ូល អូ ប្រើ បាំងខំ ភីលេម៉ូន អុះ អើ កា អូ ប៉ាតែក លូ ចាបាប់ ម៉ះ ភីលេម៉ូន ឡាក់ ម៉ែត តាំងឡា អូនីស៊ីម ណោះ ដេល។ អើ ក្រាន់ កា តាក់ កា ចាំង វគ្គ ភីលេម៉ូន លូ មូត បក់ អាន សត់ត្រា អា អន់ អូ ឡើង ពុត បិច ចៃ ម៉ះ យី ស៊ូ ឡាក់ ប៉ាណាំ ប៉ាណូស អន់ ដាក់ រម លូ គួប សោប ពូយ ឡាបៀប ណារ អន់ យី លូ បក់ ទី ពុត ពៀក ណារ។

វគ្គ ប៉ូល ប៉ានេ ភីលេម៉ូន។ (១:៤-៧)

វគ្គ ប៉ូល ឡោម ភីលេម៉ូន ដៃ អន់ អ្សក់ យ៉ូ អូនីស៊ីម។ (១:៨-២២)

១ អាញ សិច ប៉ូល ឡាក់ ផៈ អ្នក ត្រគំ ខុក ញុន កា រ៉ះ សារ យីស៊ូ គ្រិះ។ អាញ លូ ធីម៉ូថេ ឡាក់ អុះ មី ពិន ប៉ាហ្វើ សត់ត្រា អា អន់ កា ភីលេម៉ូន ឡាក់ ញីន បិច ចៃ ខាក់ ឡាក់ យើយ ប្រគំ ង៉ារ ប្រ្ទ្រៈ អន់ខ្ល លូ ញីន ដេល។

២ ញីន កា ប៉ាហ្វើ កា ណាង អាប់កៀ ឡាក់ អុះ ញីន ដេល លូ កា មន អាយីប ឡាក់ គួប ខំ ប្រគំ ង៉ារ អន់ខ្ល លូ ញីន ទីប កា មូត ឡាក់ ប៉ាតុំ គួប ហៀន សារ ប្រ្ទ្រៈ ពីង ហី អីស។

៣ អន់ ប្រ្ទ្រៈ បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណុក សារ៉ាក កា អន់ដីស។

សារ ភីលេម៉ូន ស្មើ យីស៊ូ លូ បិច ចៃ កា ពូ

៤ អី ភីលេម៉ូន រ៉ាប់ អាញ ម៉ន់ ឡោម ប្រ្លែៈ បិ ក កា តយំ សាំ រ៉ាប់ កា អីស អាញ ហោក រ៉ត់ កា អើ ខាក់

៥ ខង អាញ កាតាំង ពូ រ៉ះ ផា អីស បិច ចៃ លូ ស្បឿ យីស៊ូ គ្រិះ កាខាក់ លូ អីស បិច ចៃ កា ប៉ាសុន ប្រ្លែៈ ទីខូ ដេល។

៦ អាញ ប៉រ លូ ប្រ្លែៈ អន់ សារ អីស ស្បឿ អន់ខូ លូ ពូ ណោះ ប្រ័ត អន់ អីស ហ្លង់ កាខាក់ ឡឹង សារ ដាក់ ទិណោះ ឡាក់ ពិន ទី ឡឹង យីស៊ូ គ្រិះ *។

៧ អី អុះ អាញ ហោក រ៉ត់ ខាក់ ទីប ទី សាង់ ខង អីស ទី ពុត បិច ចៃ កា ប៉ា សុន ប្រ្លែៈ លូ បាំងហោក ពុត ពៀក អន់ខៃ ដេល។

សារ ប៉ូល ឡោម ឡា ភីលេម៉ូន ប៉ាតាង អូនីស៊ីម

៨ យីៈ អាញ ទី សារ អំរាញ ឡឹង យីស៊ូ គ្រិះ លូ ខិន ប្រើ អីស ប្រ័ត សារ ញ៉ា កាតាម

៩ ហះកា អាញ អូ បិច ប្រ័ត នីណោះ អុះ យី អាញ ឡោម ឡា អីស ញុន សារ បិច ចៃ។ អាញ អា ក្រាត់ កេះ កិញអៀ អា អាញ កា ត្រត់ ខុក ញុន កា យីស៊ូ គ្រិះ ដេល

១០ ទីល នីណោះ អាញ ប៉រ ឡោម ឡា អីស អន់ អីស តាប៉ាប តាប៉ុន កា អូនី ស៊ីម † ខង អើ អា ពៀប ឡាក់ កា គន អាញ បាំងកើត ផះ អាញ ត្រត់ ខុក អា។

១១ ផះ អន់ ទ្រួល ពៃ អើ អា ឡាក់ ប៉ាណូស អូ ទី ខា សាំ រ៉ាប់ អីស តាទីច ហង ហះកា កិញអៀ អា អើ ឡាក់ ប៉ាណូស ទី ខា សាំ រ៉ាប់ អីស លូ អាញ ដេល។

១២ កិញអៀ អា អាញ ប្រើ អើ សីត ប៉ាត់ អីស ណារ៉ូ អើ អា ឡាក់ អាញ បិច ចៃ កាខាក់។

១៣ អាញ បិច អន់ អើ អៃ អន់ខូ លូ អាញ ប៉ាត់ អា ដេល ម៉ាត់ អើ តង់ ប្រ័ត ង៉ា រ កា អាញ ប៉ាតាង អីស ផះ អាញ អៃ ត្រត់ ខុក ញុន កា រ៉ះ សារ ដាក់ ឡឹង យីស៊ូ

១៤ ហះកា អាញ អូ ចៃ ប្រ័ត សារ ញ៉ា ឡាក់ អីស អូ ភម ណោះ អុះ អាញ អូ ចៃ បាំងខំ អីស ប្រ័ត សារ ដាក់ ណោះ អុះ អាញ បិច កា អីស ប្រ័ត សារ ដាក់ ញុន កា ពុត អីស ទៅ បិច ប្រ័ត ដាក់។

១៥ ផះ អន់ ទ្រួល ពៃ ប្រ្លែៈ អន់ អើ ចាក ឡាច់ ឡឹង អីស បាប៉ិច ភៀ អន់ អើ សីត អៃ លូ អីស លើយ តាម ហៃ។

១៦ ហះកា អូ ត្រត់ អ្សក់ អើ ប្រ័ត ទុច ណារ៉ូ អុះ ត្រត់ អ្សក់ អើ ប្រ័ត ឡាក់ កា អុះ កាន់តើៈ អីស បិច ចៃ កាខាក់ ដាក់ ហ្លិត ឡឹង ទុច ណោះ ណារ៉ូ។ ផា អាញ យីត ផា អើ ឡាក់ អុះ បិច ចៃ ខាក់ ហ៊ឹង ណោះ ហង អីស ត្រត់ បិច ចៃ កា អើ និះទៅ ដេល ខង អើ កេះ អុះ អីស ញុន កា ស្បឿ យីស៊ូ ឡាក់ តាំងឡា ពិន។

* ១:៦ ១:៦ សារ ដាក់ ទិណោះ ឡាក់ ពិន ទី ឡឹង យីស៊ូ គ្រិះ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ង៉ា ដាក់ ទិណោះ ឡាក់ ពិន ត្រត់ ប្រ័ត សាំរ៉ាប់ យីស៊ូ គ្រិះ ។ † ១:១០ ១:១០ អូនីស៊ីម សិច អើ ទី ណី ផា «ទី ខា»។

១៧ ជា អ៊ីស យឺត ជា អាញ ឡាក់ គួប អ៊ីស អន់ អ៊ីស ហាប់ អែរ អា ឡាក់ កា អ៊ីស ហាប់ អាញ ដេល។

១៨ ជា អែរ ទី សារ ញ៉ា យច លូ អ៊ីស លើ អែរ ទូម អ៊ីស កាតាម ប៉រ អ៊ីស ឡាក់ អ្យត ប៉ាក់ អាញ អា ពិ។

១៩ អាញ ប្រាក់ សត់ត្រា អា លូ តី អាញ តាំងឡា ជា ចឹង សឹង កា អ៊ីស។
‡ ហះកា អាញ អូ រះ អុះ កា អ៊ីស ជា អ៊ីស អែរ ទូម អាញ ដេល អ៊ីស ទូម អាញ លូ ឡាកោ អ៊ីស ទៅ។ S

២០ អាញ ប៉រ អ៊ីស តាបាប តាប៉ុន កា អាញ ណើ ញន កា អ៊ីស សៀ យីស៊ូ ប៉រ អ៊ីស បាំងហោក ពុត ពៀក អាញ ញន កា ពិន សៀ យីស៊ូ គ្រិះ។

២១ អាញ ប៉ាហ្សឺ សត់ត្រា កា អ៊ីស ញន កា អាញ យឺត ជា អ៊ីស ចឹង ប្រឹក្តី ពុយ ឡូត ទី សារ អាញ ប៉រ អាញ យឺត ជា អ៊ីស ចឹង ប្រឹក្តី ហ្គិត ឡឹង សារ អាញ ប៉រ អា សាំ។

២២ ម៉ោញ ណារ៉ូ អាញ ប៉រ អ៊ីស ទ្រៀម ចារ អន់ កា អាញ អែរ ណើ ខង អាញ ម៉ឹង ជា ចឹង ឡាក់ អែរ អន់ខូ លូ អ៊ីស ញន កា អន់ដីស ម៉ន់ ឡោម ប្រឹះ អន់ អាញ វ៉ារ៉ាច់ ឡឹង ខុក។

២៣ អេប៉ាប្រឹះ ឡាក់ ត្រត់ ខុក អន់ខូ លូ អាញ ញន កា យីស៊ូ គ្រិះ អែរ កា អំ ប៉ញ អ៊ីស ដេល ញ៉ា អែរ ដាក់ ឡាកោ បាំងឡេ ដេល ប ?

២៤ ម៉ាកុះ លូ អាវីសាតាក ដេម៉ះ លូ លូកា ឡាក់ តាឡាប ប្រឹក្តី ង៉ារ អន់ខូ លូ អាញ អន់ខែ កា អំប៉ញ អ៊ីស ដេល អ៊ីស ដាក់ ឡាកោ បាំងឡេ ដេល ប ?។

២៥ អន់ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ដីស។

‡ ១:១៩ ១:១៩ ថាម៉ាជា វត្ត ប៉ូល ប្រើ ពូ អន់ទៀត ប្រាក់ សត់ត្រា ពុយ ប៉ានីរ អែរ រះ ហះកា ប៉ាក់ ចឹង ឡូច អែរ ប្រាក់ ពៀរ បែង ខ លូ តី អែរ តាំងឡា អន់ ពូ អូ អន់តត់ ជា សត់ត្រា ណោះ ឡាច់ ឡឹង អែរ តាទីច។
S ១:១៩ ១:១៩ អែរ អូ ត្រត់ ទូម លៀន លើ វ៉ាស។ វត្ត ប៉ូល បិច កាប ជា អែរ រះ សារ ដាក់ ឡឹង យីស៊ូ កា វត្ត ភីលេម៉ូន អន់ អែរ ម៉ុត សៀ ម៉ាក់ ទី អាញ វ៉ុស លើយ ទីល នីណោះ ពៀប ឡាក់ កា វត្ត ភីលេម៉ូន ទូម វត្ត ប៉ូល លូ ឡាកោ អែរ ទៅ។

សត្រា ពូ ប៉ាហ្វ្រី កា មូត ហេព្រី សារ អន់តត់ រ៉ះ

សត្រា ប៉ាហ្វ្រី កា មូត សុនសាត ហេព្រី ឡាក់ សៀ យីស៊ូ ទី សារ ប្រឹក្សា អន់ អន់ហ្គាល់ តាង ឡឹង សត្រា អន់ទៀតៗ យី ទី សារ អន់តត់ រ៉ះ ឡាក់ កា បក់ ហ្សាំង សាឡាច់ អូ ចាបាប់។ បក់ ប្រាក់ សត្រា អា អើ អូ កាប អន់ រ៉ត់ ប៉ានីរ ពីរកាង។ អើ អូ សារ ពីង ជាប់ ប៉ានីរ ប្រៀះ សាញ៉ា វែវ ពុត សាន់ដាប់ ឡាក់ កា ខាក់។ បក់ អន់ជា យីត ផា រ៉ត់ ប៉ូល ប្រាក់ សត្រា អា បក់ អន់ជា ណាវ៉ូ យីត ផា អាប៉ូឡូ ប្រាក់ បក់ អន់ជា ណាវ៉ូ យីត ផា ស៊ីឡូ បាណាបះ លូកា លើ កា ព្រីស៊ីល លូ អាគីឡា ប្រាក់ ហះកា តាទីច អើ ពិន អូ អូ អុះ អូ កា ព្យៃ ប្រាក់ សត្រា អា លូ អូ អូ អន់តត់ កា ពូ ប្រាក់ សត្រា អា ប៉ាហ្វ្រី កា មូត សៀ យី ស៊ូ ប៉ាក់ ក្រុំ ចំ ណោះ ដេល។ ក្រាន់ កា ពិន អូ អន់តត់ ញន កា សត្រា អា រ៉ះ ផា បក់ ប្រាក់ អើ បិច រ៉ះ តាក់ កាចាំង សុនសាត អ៊ីស្រាអើល បក់ ម៉ូត សៀ យី ស៊ូ គ្រិះ។ មូត ណោះ បើត ចឹង ទី សារ ម៉ឹង ញន កា ទី សារ ថុក ឡាក់បាក ហះ កា បក់ ប្រាក់ សត្រា អា ប្រើ អន់ខែ ដាម អត់ សៀ លើយ ឡាក់ កា មូត សៀ ប្រៀះ សើត ពែ ដេល។

ពូ យីត ផា សត្រា អា ប្រាក់ អន់ទ្រួល ឡឹង សាណាំ ៧០ គ.ស. ឡាក់ សា ណាំ ពូ ថាំឡាយ រោង រ៉ាម៉ះ ប្រៀះ។

សារ សាំខាន់ៗ

បក់ ប្រាក់ សត្រា អា អើ កាប ពូយ សារ សាញ៉ា វែវ ពុត សាន់ដាប់ ភៀ រ៉ះ អន់ ពូ ហ្លង់ ឡឹង យីស៊ូ គ្រិះ ឡាក់ ដាក់ ហ្គិត ឡឹង រ៉ត់ ម៉ូសេ ខង អើ គន ប្រៀះ បិកកាតយ័ លូ ដាក់ ហ្គិត ឡឹង មូត ក្រាក់ រ៉ាម៉ះ ប្រៀះ ខង អើ ឡាក់ ម៉ែត ក្រាក់ រ៉ាម៉ះ ប្រៀះ ឡាក់ តិស ឡឹង ពូ លូ អើ អូ ហ្វាយ ប៉ាណូស ទិខូ អន់ រ៉ាវ៉ាច ឡឹង សារ យច។ យីស៊ូ មប ឡាកោ អើ ប្រឹក្សា កាណាគី រ៉ាម៉ះ ប្រៀះ ឡាក់ ដាក់ ហ្គិត ឡឹង កាណាគី ឡាក់ ពូ រ៉ាម៉ះ ប្រៀះ កាណុង រោង រ៉ាម៉ះ សាំ ខង អើ ប៉ាណាំ ប៉ាណូស អន់ ម៉ូត ក្សាម៍ ប្រៀះ បិកកាតយ័ លូ ប្រឹក្សា សារ សាញ៉ា វែវ ពុត ណារ ឡាក់ អ៊ែ លើយ អូ អូ ហ្សឹង។

បក់ ប្រាក់ សត្រា អា អើ តាក់ កាចាំង មូត សៀ យីស៊ូ អន់ ទី ពុត ខំ ដាក់ ត្រង់ លូ សៀ យីស៊ូ លើយ។

យីស៊ូ គ្រិះ ដាក់ ហ្គិត ឡឹង មូត បិយ ប្រៀះ។ (១:១-២:១៨)

យីស៊ូ គ្រិះ ដាក់ ហ្គិត ឡើង រតី ម៉ូសេ លូ រតី យូស្វេ។ (៣:១-៤:១៣)
 យីស៊ូ គ្រិះ ដាក់ ហ្គិត ឡើង ម្នាត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ។ (៤:១៤-៧:២៨)
 យីស៊ូ គ្រិះ ប្រឹក្សា កាណាង ឡើង សារ សាញ៉ា វែវ ពុត ណាវ ឡាក់ ដាក់ ហ្គិត
 ឡើង សារ សាញ៉ា វែវ ពុត សាន់ដាប់។ (៨:១-៩:២៨)
 យីស៊ូ គ្រិះ ដាក់ ហ្គិត ឡើង កាណាតិ ពូ វ៉ាម៉ះ ប្រ្លឹះ។ (១០:១-៣៩)
 សារ ប៉ាណូស សើត ពែ ស្បឿ ប្រ្លឹះ។ (១១:១-១២:២៩)
 សារ ម៉ៃ កោប អន់ ត្រក់ លូ ពុត ប្រ្លឹះ។ (១៣:១-១៩)

សារ យីស៊ូ តិស ហ្គិត ឡើង ម្នាត បិយ ប្រ្លឹះ:

១ ផះ សើត ពែ ប្រ្លឹះ បិកកាតយ័ រះ កា រតី យ៉ាត់ ពិន រះ អៀង ទង រះ អៀង
 នែវ កេះ ពីង ម្នាត វ៉ាតិយ ប្រ្លឹះ:

២ ហះកា កាណាង វ៉ាងហាវ អា អង់កក់ តេះ ចឹង ឡុច កេះ អើ រះ កា ពិន ពីង
 គន អើ ឡាក់ អើ រើស អន់ ប្រឹក្សា តាំងឡា កាណាតិ ញ៉ាៗ ទិណោះ អើ កា ប៉ាង
 កើត អង់កក់ តេះ អន់ខូ លូ គន អើ ហង។

៣ គន ប្រ្លឹះ អា ឡាក់ កា តាតារ ក្លាត់ ឡាច់ ឡើង ប្រ្លឹះ បិកកាតយ័ យី អើ
 ឡាក់ កា ប្រ្លឹះ បិកកាតយ័ ត្រឹប នែវ។ អើ ចឹក វ៉ាងហៃ កាណាតិ ញ៉ាៗ ទិណោះ
 លូ ប៉ានីរ អើ ឡាក់ អំវាញ អើញ។ ឡើង ឡើង អើ វ៉ាវ តាត់ អន់ដាក់ ប៉ាណូស
 ឡើង សារ យច កេះណោះ អើ ម៉ៃ ពីង ចារ អំវាញ អើញ តែង សាម៉ា ប្រ្លឹះ ឡាក់
 កាន់ទ្រិះ កាន់ត្រម ហ្គិត ម៉ៃ ពីង ប្លែង តោ។

៤ ណោះ ហង បះ អើ តិស ហ្គិត ឡើង ម្នាត បិយ ប្រ្លឹះ ទិប អើ ដាក់ ហ្គិត ឡើង
 បិយ ប្រ្លឹះ ដេល

៥ ខង ប្រ្លឹះ បិកកាតយ័ អូ ទី រះ អុះ កា បិយ អើ ផាះ

«អីស អា ហង គន អាញ
 ដាវ អា អាញ អន់ ពូ អុ អន់តត់ ជា អីស គន អាញ តាទីច»។*

កា អូ ទី រះ ផាះ

«អាញ អា ហង ចឹង ប្រឹក្សា ពី អើ
 អើ កា ចឹង ប្រឹក្សា គន អាញ»។†

៦ ម៉ោញ ណាវ ផះ ប្រ្លឹះ បិកកាតយ័ អន់ គន ឡោងទ្រៀ អើ ជីវ ពីង អង់កក់
 តេះ អា អើ កាប ជា «ហាត់ អន់ បិយ ប្រ្លឹះ ទិណោះ កាដាប សាប្លឹះ អើ»។‡

* ១:៥ ១:៥ សារ អា ឡាក់ ឡើង ផាប អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ២:៧។ † ១:៥ ១:៥ សារ
 អា ឡាក់ ឡើង ២ សាយុអើល ៧:១៤។ ‡ ១:៦ ១:៦ បរិ ហៃ ផាប អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង)
 ៩:៧:៧។

៧ កាប៉ាថ បិយ ប្រ្លឹះ ប្រ្លឹះ បិកកាតយ័ រ៉ះ ផាះ

«ប្រ្លឹះ អ្យក់ បិយ អែ ប្រ្លឹក ឡាក់ កា ខ្យាល
អែ អ្យក់ ទុច អែ ប្រ្លឹក ឡាក់ កា អំប៊ុតិ អុញ»^៩។

៨ កាប៉ាថ គន អែ ប្រ្លឹះ រ៉ះ ផាះ

«អី ប្រ្លឹះ អីស ចឹង ប្រ្លឹក សាដាថ លើយ
សារ រាំងហៃ រាំងខ្យា ម៉ះ អីស ដាក់ ត្រង់។

៩ អីស បិច កា សារ ដាក់ ត្រង់
អីស អូ ណិស កា សារ អូ ដាក់

ណោះ ហង បះ ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រ្លឹះ អីស
អែ រើស អីស ប្រើ ប្រ្លឹក សាដាថ

អែ ប្រ្លឹក អន់ អីស ទី ពុត ហោក រីត់ ហ្គិត ឡឹង គូប អីស»។*

១០ ទី ប្រាក់ ណារ ពីង ផាប ប៉ានីរ ប្រ្លឹះ ផាះ

«អី ប្រ្លឹះ តាំងឡា ផះ ប៉ាន់ដា ពៃ អីស ទី ប៉ាំងកើត អង់កក់ តេះ
ប្លែង កា កើត ញុន កា តី អីស ដេល។

១១ ហះកា តេះ លូ ប្លែង ចឹង ហ្យង
កាប៉ាថ អីស ចឹង អែ លើយ។

តេះ លូ ប្លែង ចឹង រោះ ឡាក់ កា ខោ អារ
១២ អីស ចឹង ឡប់ តេះ ឡាក់ កា ពូ ឡប់ អារ

ប្លែង កា ចឹង តូរ ឡាក់ កា ពូ ប្លែះ ខោ អារ
ហះកា កាប៉ាថ អីស អូ អូ តូរ អុះ

អីស ចឹង អែ លើយ អូ អូ ឡុច អុះ»។†

១៣ ម៉ោញ ណារ ប្រ្លឹះ បិកកាតយ័ អូ ទី រ៉ះ កា បិយ អែ ផាះ

«ហត់ អែ ពីង ចារ អំរាញ តែង សាម៉ា អាញ
ក្យាក់ អាញ ចឹង ពិត តាម្លីរ អីស

អន់ អែ កាន់តេះ តាំប៉ាង ជុង អីស»។‡

៩ ១:៧ ១:៧ សារ អា ឡាថ ឡឹង ផាប អញសៃ ប៉ានេ ប្រ្លឹះ (ទំនុក/តម្លើង) ១០៤:៤។ អែ បិច រ៉ះ
ផា ប្រ្លឹះ បិកកាតយ័ យរ បិយ អែ តាម ពុត បិច ទីល នីណោះ បិយ ប្រ្លឹះ ក្រានី កា ទុច ដោច។

* ១:៩ ១:៨-៩ សារ អា ឡាថ ឡឹង ផាប អញសៃ ប៉ានេ ប្រ្លឹះ (ទំនុក/តម្លើង) ៤៥:៦-៧។ † ១:១២

១:១០-១២ សារ អា ឡាថ ឡឹង ផាប អញសៃ ប៉ានេ ប្រ្លឹះ (ទំនុក/តម្លើង) ១០២:២៥-២៧។ ‡ ១:១៣

១:១៣ សារ អា ឡាថ ឡឹង ផាប អញសៃ ប៉ានេ ប្រ្លឹះ (ទំនុក/តម្លើង) ១១០:១។

១៤ បិយ ប្រ្លឹះ ទិណោះ អន់ខែ ស៊ុត កា ប៉ាងាតី ផះ អ្នែ ប្រ្លឹក ងារ កា ប្រ្លឹះ បិក កាតយ័ សារ៉ាប់ ទិ បក់ ញើ ឡាក់ ប្រ្លឹះ ចឹង តង់ អន់ អ្នែ រឹស។

២

១ ញួន ណោះ ហង បះ ពិន ត្រក់ អ្សក់ ពុត ចែត ឡឹង សារ អន់តត់ ប៉ាតោ ឡាក់ ពិន កាតាំង ណោះ អន់ កាខាក់ អ្សក ផែត ពិន ចឹង ហ្សឹង ហ្សើត អូ អន់ហ្គាល់ ប្រ្លឹះ។

២ ផា ចាបាប់ ឡាក់ បិយ ប្រ្លឹះ អ្សក់ ឡាក់ រះ ណោះ ពៃ ត្រក់ តាទីច កេះ ផា ប៉ាណូស ទីឡូ ឡាក់ ប្រ្លឹក យច លូ ចាបាប់ ណោះ ត្រក់ ថូត អន់ ត្រក់ លូ សារ អូ ដាក់ អន់ខែ ប្រ្លឹក ណោះ ហង

៣ ផា នីណោះ ប្រ្លឹក នីចម៍ ពិន ចឹង រ៉ាវ៉ាច់ ឡាកោ ផា ពិន អូ ចៃ សៀ សារ កេង ខាក់ អា ឡាក់ រះ ផា ប្រ្លឹះ តង់ ពិន ? ខង សារ អា យីស៊ូ ឡាក់ ពី តាំងឡា ពិន អ៊ែ ទៅ រះ អន់ទ្រួល ឡឹង ពូ។ កេះណោះ មូត បក់ កាតាំង អ៊ែ រះ ណោះ កា រះ ប៉ាឡាក់ កា ពិន ដេល។

៤ ប្រ្លឹះ បិកកាតយ័ ប្រ្លឹក អន់ ពិន អូ អន់តត់ ផា សារ អា ត្រក់ តាទីច ញួន កា ប្រ្លឹក សារ អំរ៉ាញ អីញ អៀង នៃរ ប៉ាងាតី ប៉ាលឹង ប្រ្លឹះ ដាក់ កាខាក់ កា អន់ ពូ អូ ប្រ្លឹក ងារ កេង ខាក់ តាម ពុត ប្រ្លឹះ បិច។

សារ យីស៊ូ ឡាក់ តាំងឡា តង់ ពិន

៥ ប្រ្លឹះ បិកកាតយ័ អូ ទី មប កា បិយ អ៊ែ អុះ រ៉ាងហៃ អង់កក់ តេះ តែង ម៉ាត់ ទៀ ឡាក់ កា ញឹន ផះ អ្នែ រះ អា។

៦ ពីង ផាប់ ប៉ានីរ ប្រ្លឹះ ទី សារ ម៉ោញ ពូ ច្រាត់ រះ ផាះ

«ញ៉ា ប៉ាណូស ទី ខា នីចម៍ បះ អីស អ្សក់ ពុត ចែត កា អន់ខែ ?

ខ ញ៉ា បះ អីស រ៉ាងហៃ រ៉ាងខ្យា អន់ខែ ?

៧ អីស ប្រ្លឹក អន់ អន់ខែ អ្នែ កាន់តេះ អំរ៉ាញ បិយ អីស ប៊ែត ដោច

អីស អន់ អន់ខែ ប្រ្លឹក សាដាច់ ពីង អង់កក់ តេះ

ទីប ទី សារ អំរ៉ាញ លូ លោ លែង សិច

៨ អីស អន់ កាណាតី ទិណោះ អ្នែ កាន់តេះ អំរ៉ាញ អន់ខែ»។*

ប្រ្លឹះ បិកកាតយ័ អន់ កាណាតី ទិណោះ អ្នែ កាន់តេះ អំរ៉ាញ អន់ខែ អូ ទី សល់ ម៉ោញ អុះ។ ហះកា រប់ ដារ អា ពិន បើ ប៊ីប កាណាតី ទិណោះ អ្នែ កាន់តេះ អំ រ៉ាញ ប៉ាណូស អុះ។

* ២:៨ ២:៦-៨ សារ អា ឡាក់ ឡឹង ផាប់ អញសៃ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៨:៤-៦។

៩ ហះកា ពិន ប័ប័ យីស៊ូ ប្រ្រៈ ប្រ័គី អន់ អើ អ្នែ កាន់តេរំ អំរាញ បិយ អើ បើត អូ ទុញ អុះ ហះកា កិញអៀ អា ប្រ្រៈ អន់ យីស៊ូ ទី សារ អំរាញ អីញ ទីប លៅ លែង សិច ញន កា អើ តៅ ប៉ាណាប ប៉ាតាង ប៉ាណូស ទិខូ ខង ប្រ្រៈ តាប៉ាប តាប៉ុន កា ពិន។

១០ កាណាគី ញាៗ ទិណោះ កើត ពីះ ឡឹង ប្រ្រៈ សាំរ៉ាប់ កា អើ ទៅ។ ប្រ្រៈ ប៉ាញ ពុត ប្រ័គី អន់ ពូ អៀង ដូរ កេះ គន អើ ទីប អន់ ពូ ទី សារ អំរាញ អីញ អើ កា ប្រ័គី អន់ តាំងឡា តង ពិន តាត់ អង់កេះ ជិនកាន ប្រ្រៈ ដាក់ កាខាក់ ញន កា តៅ ប៉ាណាប។

១១ យីស៊ូ ឡាក់ ប្រ័គី អន់ ប៉ាណូស ដាក់ សាំរ៉ាប់ កា ប្រ្រៈ លូ ប៉ាណូស ឡាក់ អើ ប្រ័គី អន់ ដាក់ ណោះ អន់ខៃ កើត ឡាច់ ឡឹង ពី ដឹង ម៉ោញ ញន ណោះ ហង បះ អើ អូ តាយ្យស អុះ អើ កា ពិន ផា អុះ ម៉ុ។

១២ អើ កាប ផា៖

«អើ ប្រ្រៈ អាញ ចឹង រះ សារ អីស កា មូត អុះ ម៉ុ អាញ អាញ ចឹង ចាដៃ ប៉ានេ អីស ប៉ាត់ ចារ ពូ លូម»។†

១៣ យីស៊ូ កាប ណារ ផា៖

«អាញ ម៉ឹង ប្រ្រៈ ហង»‡

លូ ផា៖

«អាញ អ្នែ ប៉ាត់ អា អន់ខូ លូ គន សោ ប្រ្រៈ បិកកាតយ័ អន់ កា អាញ»។§

១៤ គន សោ អើ ណោះ ទី ឡាកោ បាំងខៀ ណោះ ហង បះ យីស៊ូ កេះ ប៉ាណូ ស ទី ឡាកោ បាំងខៀ ឡាក់ កា ពូ និះទៅ ដេល កេះណោះ អើ តៅ ភៀ ថាំឡាយ អ្នាត ម៉ែត ប្រ្រៈ ប័ត ឡាក់ ទី សារ អំរាញ ប្រ័គី អន់ ប៉ាណូស តៅ

១៥ លូ តង ពិន អន់ រ៉ាវ៉ាច់ ឡឹង កេះ ទុច ឡុច អញសិច ញន កា អូត កា សារ តៅ។

១៦ ប្រ្រៈ បិកកាតយ័ អូ តង បិយ អើ អុះ អើ តង គន សោ វគី អាប្រាហាំ។

១៧ ញន ណោះ ហង បះ យីស៊ូ ត្រត់ ជីរ កេះ ប៉ាណូស ឡាក់ កា អុះ ម៉ុ អើ ត្រិប នៃរ ភៀ អន់ អើ កេះ ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រៈ ឡាក់ ទី ពុត តាប៉ាប តាប៉ុន លូ ប្រ័គី ងារ កា ប្រ្រៈ បិកកាតយ័ អន់ ដាក់ ត្រង់ ទីប រ៉ាម៉ះ ប្រ្រៈ ហាយ ប៉ាសុន អន់ រ៉ាវ៉ាច់ ឡឹង សារ យច។

† ២:១២ ២:១២ សារ អា ឡាច់ ឡឹង ផាប អញសិច ប៉ានេ ប្រ្រៈ (ទំនុក/តម្កើង) ២២:២២។ ‡ ២:១៣ ២:១៣ សារ អា ឡាច់ ឡឹង អេសាយ ៨:១៧។ § ២:១៣ ២:១៣ សារ អា ឡាច់ ឡឹង អេសាយ ៨:១៨។

១៨ ញួន កា អើ តាំងឡា ប្រ្លឹះ បឹត បិច ប្រើ អើ ប្រឹត យច ទីប អើ ទី សារ ប៉ា ណាប បះ អើ អ្នក តង បក់ ពៀ ឡាក់ ពូ ជៀក ប្រឹត យច ដេល។

៣

សារ យីស៊ូ តិស ហ្និត ឡឹង វតី ម៉ូសេ

១ អី អុះ ម៉ី ឡាក់ ដាក់ សារ៉ាប់ ប្រ្លឹះ ឡាក់ អើ អ្សក់ អន់ខ្ព លូ ញីន ហត់ យឹត ចាជ្រែប ឡឹង យីស៊ូ ឡាក់ ប្រ្លឹះ ប្រើ រះ ប៉ាតាង អើ យីស៊ូ អា កា ម៉ែត ក្រាត់ វ៉ា ម៉ះ ប្រ្លឹះ ឡាក់ ពិន សៀ ណោះ ហង។

២ យីស៊ូ ដាក់ ត្រង់ កា ប្រ្លឹះ ឡាក់ ប្រើ អើ ឡាក់ កា វតី ម៉ូសេ ដាក់ ត្រង់ កា ងារ កាណុង ហី ក្រាន ប្រ្លឹះ ដេល។

៣ បក់ ប្រឹត ហី លោ លែង សិច ក្លា ឡឹង ហី នីចម យីស៊ូ កា លោ លែង សិច ហ្និត ឡឹង វតី ម៉ូសេ និះទៅ ដេល

៤ ខង ហី ទិណោះ កា ទី ពូ ប្រឹត ហះកា ប្រ្លឹះ បាំងកើត កាណាតិ ទិណោះ។

៥ កាប៉ាច វតី ម៉ូសេ ទី ពុត ដាក់ ត្រង់ ប្រឹត ងារ កា ពូ ទិខ្ព កាណុង ហី ក្រាន ប្រ្លឹះ ងារ អើ ណោះ ប្រឹត អន់ ពូ អ្នក ឡឹង សារ ឡាក់ ប្រ្លឹះ ចឹង រះ ប៉ាត់ អន់តិក

៦ ហះកា យីស៊ូ គ្រិះ ឡាក់ គន ប្រ្លឹះ កា ដាក់ ត្រង់ ផះ អ្វែ រាំងហៃ ហី ក្រាន ប្រ្លឹះ យី ពិន អា ហង ឡាក់ ហី ក្រាន ប្រ្លឹះ ផា ពិន អ្វែ ម៉ឹង អើ លើយ ទីប ទី ពុត ខិន លើយ។

សារ ប៉ាសុន ប្រ្លឹះ ចឹង ម៉ុត វ៉ាឡូវ អន់ខ្ព លូ ប្រ្លឹះ

៧ ប៉ាដាតិ ប៉ាលីង ប្រ្លឹះ រះ ផោះ

«ដារ អា ផា អន់ដីស កាតាំង ប៉ានីរ ប្រ្លឹះ បិកកាតយី

៨ អន់ដីស ដៃ កាដី កល់ ឡាក់ កា វតី យ៉ាត់ អន់ដីស សើត ពៃ អន់ខ្ព ប៉ាសាំង លូ ប្រ្លឹះ បិកកាតយី

ផះ ប្រ្លឹះ សាត់ លួង អន់ខ្ព អ្វែ ពីង ស្រី តិស ពៃ។ *

៩ ប្រ្លឹះ ផា "ប៉ាត់ ចារ ណោះ ហង

វតី យ៉ាត់ អន់ដីស ប៉ាសាំង លូ អាញ សាមីតិ កា អាញ អូ ចែត ថូត ផះ រាំងរាំង ៤០ សាណាំ

អន់ខ្ព បីបី ទី កេះ គ្រឹប សារ អាញ ប្រឹត។

១០ អន់ខ្ព ប្រឹត នីណោះ ប្រឹត អន់ អាញ អឹក ខាក់

ណោះ អាញ កាប ផា 'ពុត ពៀក អន់ខ្ព អ្វែ រីល រឿង លើយ។ អន់ខ្ព អូ ប្រឹត ពួយ ពុត អាញ បិច អុះ'។

* ៣:៨ ៣:៨ បំរហៃ សារ ឡាច (និក្ខមន៍) ១៧:១-៧។

១១ ណោះ ហង បះ អាញ កាប អីក កា អន់ខៃ ទីប ម៉ត់ ផាះ
'អាញ អូ អន់ អន់ដីស ម៉ត វ៉ាឡូរ ទី សារ សាណុក សាវ៉ាក អន់ខូ លូ អាញ
អុះ! "»។†

១២ អី អុះ មី ខំ សាំងកែ កាខាក់ ដៃ ដៃ អន់ ញើ កាណុង កាំឡាំង អន់ដីស ទី
ពុត អូ ដាក់ អ្នាត សៀ ប្រ្លះ បិកកាតយ័ ឡាក់ ទី អាញ វីស។

១៣ ហត់ អន់ដីស អន់តត់ ប៉ាតោ កា គូប សោប វ៉ាប់ ដាវ ដាវ ចំ ពូ ផា «ដាវ
អា» ដៃ អន់ អុះ មី ចំ កាង កល់ លូ ត្រត់ អង់កោ សារ យច។

១៤ ផា ពិន សៀ កាខាក់ ទីល ឡូច ឡាក់ កា ពិន សៀ ប៉ាន់ដា ពៃ ចាបះ កា ពិន
ចឹង ទី ចានែក អន់ខូ លូ យីស្វី គ្រិះ តាទីច ហង។

១៥ ពីង ផាប ប៉ានីរ ប្រ្លះ ទី រះ ផា «កាណុង ដាវ អា ផា អន់ដីស កាតាំង ប៉ានី
រ ប្រ្លះ បិកកាតយ័ អន់ដីស ដៃ កាង កល់ ដៃ ឡាក់ កា ផះ រាំងហារ វគី យ៉ាក់
អន់ដីស ប៉ាសាំង លូ ប្រ្លះ ណោះ ពៃ»។

១៦ ញើ អន់ដា កាតាំង ប៉ានីរ ប្រ្លះ រះ កេះណោះ ប៉ាណាំ គូប ប៉ា សាំង លូ
ប្រ្លះ? យី ម្នត បក់ វគី ម៉ូសេ ប៉ាណាំ ឡាច់ ឡឹង ប៉ាថេត អីស៊ីប ណោះ ហង។

១៧ ផះ រាំងរាំង ៤០ សាណាំ ណោះ ញើ អន់ដា ប្រ្លឹក អន់ ប្រ្លះ បិកកាតយ័
អីក? យី ម្នត បក់ ប្រ្លឹក សារ យច ទីប អន់ខៃ តោ អ្នាត កាន់តឹង ពីង ស្រៃស្រី តីស។

១៨ ប្រ្លះ បិកកាតយ័ ម៉ត់ ផា អូ អន់ ញើ អន់ដា ម៉ត វ៉ាឡូរ ពីង ចារ សាណុក
សាវ៉ាក អន់ខូ លូ អី? យី ទី ម្នត អូ សាំយ៉ាំង អី ណោះ ហង។

១៩ ទីល នីណោះ ពិន បបំ កេះ អន់ខៃ អូ ទី ម៉ត់ អុះ ខង អន់ខៃ អូ សៀ។

៤

១ ប្រ្លះ បិកកាតយ័ ទី សាញ៉ា កេះ កា ពិន ផា ចឹង អន់ ពិន ម៉ត វ៉ាឡូរ អន់ខូ
លូ អី ទីល នីណោះ ហត់ អន់ អន់ដីស សាំងកែ អន់ កាខាក់ អ្សត ផែត ទី ញើ
ម៉ោញ ដូរ កាណុង កាំឡាំង អន់ដីស ចឹង អូ ទី ម៉ត

២ ខង ពិន កាតាំង សារ ដាក់ ឡាក់ កា អន់ខៃ កាតាំង សើត ពៃ ដេល។ ហះ
កា សារ ដាក់ ឡាក់ អន់ខៃ កាតាំង ណោះ អូ ទី ខា អុះ ខង អន់ខៃ អូ សៀ។

៣ ប្រ្លះ បិកកាតយ័ រះ ផាះ

«អាញ កាប អីក កា អន់ខៃ ទីប ម៉ត់ ផាះ
"អាញ អូ អន់ អន់ដីស ម៉ត វ៉ាឡូរ អន់ខូ លូ អាញ អុះ"»។

† ៣:១១ ៣:៧-១១ សារ អា ឡាច់ ឡឹង ផាប អញសើ ប៉ានេ ប្រ្លះ (ទំនុក/តម្កើង) ៩៥:៧-១១។

កាប៉ាច់ ពិន ឡាក់ សៀ ពិន ចឹង ម៉ុត វ៉ាឡូវ អន់ខូ លូ អើ ហង។ តាទីច អើ ប្រ្លឹះ បិកកាតយ័ តាត់ អង់កេះ ង៉ារ អើ ឡឹង កាណើត អង់កក់ តេះ ពៃ ៤ ខង ទី ប្រាត់ រ៉ះ កេះ ពឹង ផាប់ ប៉ានីរ ប្រ្លឹះ ផា «ទីល ងារ ទី តាំបើះ ង៉ារ ឡាក់ ប្រ្លឹះ ប្រ័ត័ កា កេះ ទី កេះ អើ កា វ៉ាឡូវ ពឹង ងារ ណោះ»*។

៥ ពឹង សារ អំពៃ ទី រ៉ះ កេះ ផា «អាញ អូ អន់ អន់ខៃ ម៉ុត វ៉ាឡូវ អន់ខូ លូ អាញ អុះ»។

៦ បក់ កាតាំង សារ ដាក់ ឡឹង ប្រ្លឹះ ផះ សើត ពៃ ណោះ អន់ខៃ អូ ទី ម៉ុត វ៉ា ឡូវ អុះ ញន កា អន់ខៃ អូ រ៉ាប់ អូ សៀ ទីល នីណោះ ចឹង ទី ពូ អន់ទៀត ឡុក ចឹង ម៉ុត វ៉ាឡូវ ណោះ។

៧ ប្រ្លឹះ បិកកាតយ័ កាំឡត់ ងារ ម៉ោញ ណាវ យី ងារ អា ហង ឡាក់ អើ ទី រ៉ះ លូ សាដាច់ ងារ វិត ទុញ សាណាំ អន់តឹត ឡឹង រត់ យូស្វេ ប៉ាណាំ ប៉ាសុន ម៉ុត ពឹង ប៉ាថេត កាណាន ឡាក់ កា អាញ ទី រ៉ះ កេះ ផោះ

«ងារ អា ផា អន់ដីស កាតាំង ប៉ានីរ ប្រ្លឹះ បិកកាតយ័ អន់ដីស ជៃ កង់ កល់ ហង»។†

៨ ផា រត់ យូស្វេ ទី ប៉ាណាំ ប៉ាសុន អន់ ទីល ប៉ាត់ ចារ វ៉ាឡូវ តាទីច ប្រ្លឹះ បិក កាតយ័ កា អូ រ៉ះ ឡឹង ងារ ម៉ោញ ណាវ អុះ។

៩ ទីល នីណោះ ចឹង ទី ងារ វ៉ាឡូវ សាំរ៉ាប់ កា ប៉ាសុន ប្រ្លឹះ ប៉ាត់ ម៉ាត់ ទៀ

១០ ខង បក់ ចំ ម៉ុត ប៉ាត់ ចារ ប្រ្លឹះ បិកកាតយ័ វ៉ាឡូវ បក់ ណោះ កា ចឹង វ៉ាឡូវ ឡឹង ងារ អើ ឡាក់ កា ប្រ្លឹះ វ៉ាឡូវ ឡឹង ងារ អើ ដេល។

១១ ញន ណោះ ហង បះ ពិន ត្រត់ ខំ ម៉ុត ឡាំ វ៉ាឡូវ អន់ខូ លូ ប្រ្លឹះ បិកកា តយ័ ជៃ អន់ ទី បក់ ពៀ បក់ ញន កា ប្រ័ត័ ឡាក់ កា បក់ អូ រ៉ាប់ អូ សៀ ផះ សើត ពៃ

១២ ខង ប៉ានីរ ប្រ្លឹះ ទី អាញ រ៉ុស ទីប ទី អំវ៉ាញ អីញ លូ សោត ហ្និត ឡឹង ងារ ប្លា ពៀរ ប៉ានីរ ប្រ្លឹះ អា ប្រាត់ តាលុះ ទីល កាន់តឹង លូ តាងាល់ អន់ កា តាច់ ឡឹង គូប ទីប ប៉ាងាត់ ប៉ាលឹង លូ ពុត ពៀក អន់ កាតាច់ ឡឹង គូប និះទៅ ដេល។ ប៉ានីរ ប្រ្លឹះ កា តាត់សុន សារ ឡាក់ ប៉ាណូស យឹត កាណុង ពុត ពៀក ទីណោះ។

១៣ អូ ទី កាណាត់ ញ៉ា ប្រ្លឹះ បិកកាតយ័ ហៃ អូ បបំ អុះ ម៉ាត់ អើ ហៃ បបំ ទី ណោះ អូ ទី សាតិម អុះ។ ពិន ត្រត់ រ៉ះ កា ប្រ្លឹះ ទី សារ ឡាក់ ពិន ប្រ័ត័។

* ៤:៤ ៤:៤ សារ អា ឡាច់ ឡឹង កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២:២។ † ៤:៧ ៤:៧ សារ អា ឡាច់ ឡឹង ផាប់ អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៥៥:៧-៨។

សារ យីស៊ូ ឡាក់ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ

១៤ ពិន ទី ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ ម៉ោញ ដូវ ឡាក់ ដាក់ ហ្ន័ត អើ ម៉ុត ពីង ប្លែង យី យីស៊ូ ឡាក់ គន ប្រ្លឹះ បិកកាតយ័ ទីល នីណោះ ពិន ត្រត់ សៀ លើយ សារ ពិន រ៉ះ ណោះ

១៥ ខង ពិន ទី ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ ឡាក់ អ៊ូ តាប៉ាប កា ពិន ឡាក់ អ៊ូ គិត អ៊ូ ខា ខង ប្រ្លឹះ បើត ប្រើ អើ ប្រត់ យច គ្រីប នៃវ ឡាក់ កា ពូ ជៀក ពិន ប្រត់ យច ដេល ហះកា អើ អ៊ូ ទី ប្រត់ យច អុះ។

១៦ ទីល នីណោះ ពិន ត្រត់ ម៉ុត អន់ ក្យាម៍ ប្រ្លឹះ ឡាក់ ដាក់ ពុត កា ពិន ទីប ពិន ត្រត់ ទី ពុត ខិន ណោះ អើ ចឹង តាប៉ាប តាប៉ុន ទីប តង ពិន រ៉ប់ ពិន តងកាន។

៥

១ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ ម៉ោញ ដូវ ៗ យី ប្រ្លឹះ បិកកាតយ័ រឿស អន់ខែ ឡឹង ប៉ាសុន ទិឌូ ភ្លើ ប្រត់ ងារ ហះ ម៉ាត់ អើ ប៉ាតាង ប៉ាសុន។ អន់ខែ ពុះ កាណាត់ វ៉ាម៉ះ ប្រ្លឹះ ភ្លើ តង ប៉ាណូស អន់ វ៉ាវ៉ាច់ ឡឹង សារ យច។

២ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ អ៊ូ តាប៉ាប កា បក់ ង័ល អ៊ូ ហ្លង់ ឡាក់ ទី ពុត រឿល រឿង ខង ឡាកោ អើ ឡាក់ ប៉ាណូស ទី សារ យច ដេល។

៣ ញុន កា អើ ឡាក់ ប៉ាណូស ទី សារ យច ដេល បះ អើ ត្រត់ ពុះ កាណាត់ វ៉ាម៉ះ ប្រ្លឹះ សាំវ៉ាប កា ឡាកោ អើ ទៅ លូ កា ប៉ាសុន អន់ វ៉ាវ៉ាច់ ឡឹង សារ យច។

៤ អ៊ូ ទី ញើ អ៊ូ ប្រត់ ងារ ដាក់ អា អុះ ទី ដឹង ប្រ្លឹះ បិកកាតយ័ រឿស អើ ឡាក់ កា វតី អាវ៉ុន សើត ពៃ ណោះ ចឹង អ៊ូ ប្រត់។

៥ កាប៉ាច់ យីស៊ូ គ្រិះ កា និះទៅ ដេល អើ អ៊ូ ត្រត់ ប្រត់ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ តាម ពុត អើ តាំងឡា អុះ យី ប្រ្លឹះ បិកកាតយ័ រ៉ះ កា អើ ផាះ

«អីស ឡាក់ គន អាញ ដាវ អា អាញ អន់ ពូ អ៊ូ អន់តត់ ផា អីស គន អាញ តាទីច»។†

៦ ប្រ្លឹះ បិកកាតយ័ រ៉ះ កា យីស៊ូ ម៉ោញ ទង ណារ៉ូ ផាះ

«អីស ឡាក់ ក្រាត់ វ៉ាម៉ះ ប្រ្លឹះ លើយ ពួយ គុន ឡាបៀប សាដាច់ មិលគីសាខែក សើត ពៃ ដេល»។‡

* ៥:៣ ៥:៣ បរិ ហៃ ចាបាប មូត លេវី (លេវីនីយ) ១៦:១១-១៩។ † ៥:៥ ៥:៥ សារ អា ឡាក់ ឡឹង ផាប អញសើ ប៉ាន ប្រ្លឹះ (ទំនុក/តម្កើង) ២:៧។ ‡ ៥:៦ ៥:៦ សារ អា ឡាក់ ឡឹង ផាប អញសើ ប៉ាន ប្រ្លឹះ (ទំនុក/តម្កើង) ១១០:៤។

៧ ផ្ទះ យីស៊ូ អ្វី ពឹង អង់កក់ តេះ អា ពៅ អើ ឡាច់ ទៀក ម៉ាត់ លូ ម៉ន់ ឡោម កាប ម៉ែៗ ប្រើ ប្រ្លឹះ បិកកាតយ័ តង់ អើ អន់ វ៉ាវ៉ាច់ ឡឹង សារ តៅ។ ញន កា យីស៊ូ អ្សិល កូតី លូ ប្រគី ពូយ ប្រ្លឹះ បិកកាតយ័ បះ ប្រ្លឹះ សាំយ៉ាង ពូយ ប៉ានីរ យីស៊ូ ប័រ។

៨ យ្លឹះ អើ ឡាក់ គន ប្រ្លឹះ បិកកាតយ័ កាតាម កា អើ ហៀន សាំយ៉ាង ប៉ានីរ រពី អើ ទីប ទី សារ ប៉ាណាប។

៩ កេះ អើ ប្រគី ពូយ គ្រីប សារ ពី អើ ប្រើ កេះៗ អើ កា កេះ តាំងឡា តង់ តា ត់ អង់រ៉ុស លើយ សាំវ៉ាប ប៉ាណូស ទិឌូ បក់ សៀ អើ។

១០ ប្រ្លឹះ បិកកាតយ័ កា ប្រើ អើ ប្រគី ក្រាត់ វ៉ាម៉ះ ប្រ្លឹះ តីស ហ្វិត ពូយ គុន ឡាបៀប រតី មិលគីសាខែក ណោះ ហង។

សារ ត្រត់ ហៀន ប៉ានីរ ប្រ្លឹះ ដៃ អន់ អ្នាត សៀ

១១ ពឹង សារ អា ទី សារ អៀង ញិន បិច រះ កា អន់ដីស ហះកា អន់ដីស ក្រូ ហ្លង់ ខង អន់ដីស អូ ចៃ សាំយ៉ាង។

១២ តាទីច អើ អន់ដីស ត្រត់ ប្រគី ណែយូ ប៉ាងហៀន ពូ កេះ ខង អន់ដីស សៀ ទុញ កេះ ហះកា អន់ដីស អ្វី តងកាន ពូ ប៉ាងហៀន អន់ដីស ឡឹង ប៉ានីរ ប្រ្លឹះ ឡឹង ប៉ាន់ដា ណារ៉ូ។ អន់ដីស អ្វី កា តងកាន ទៀក តុះ អន់ដីស អូ ចៃ កា សាណា កាង អុះ។ §

១៣ បក់ តងកាន ទៀក តុះ អូ ហ្លង់ ឡឹង សារ ពូ ប៉ាងហៀន ឡឹង សារ ដាក់ ត្រង់ ណោះ អុះ ខង អន់ខែ អ្វី សាស្វា។

១៤ ហះកា សាណា កាង សាំវ៉ាប ដឹង កា ប៉ាណូស តីស ហង ខង អន់ខែ តា ឡាប ឃើយ ខំ ហៀន អន់ អូ អន់ហ្គាល់ យច អូ អន់ហ្គាល់ ត្រត់។

៦

១ ទីល នីណោះ ញិន អូ កាប ណារ៉ូ ហង ឡឹង សារ អន់ដីស ហៀន ផ្ទះ ប៉ាន់ដា ពៅ ឡឹង សារ បក់ ប្រ្លឹះ រើស ប្រើ ប្រគី សាដាច់ ណោះ។ ហត់ អន់ដីស ហៀន ឡា ប៉ាក់ អ៊ុរ អន់ សៀ កាខាក់ ញិន អូ ចៃ ប៉ាងហៀន អន់ដីស លើយៗ ឡឹង សារ ឡាក់ ពូ អង់កះ សៀ ត្រត់ ហៀន ណោះ ឡាក់ កា សារ បិចពែង ពុត អន់ វ៉ា វ៉ាច់ ឡឹង សារ យច ឡាក់ ប្រគី អន់ តៅ ញិន កា អូ ចៃ ប៉ាងហៀន ណារ៉ូ ឡឹង សារ សៀ ប្រ្លឹះ

§ ៥:១២ ៥:១២ «ទៀក តុះ» កាប ប៉ាន់ដីប ឡឹង សារ ប៉ាងហៀន សារ ប្រ្លឹះ ឡាម៉ត់ ហ្លង់ សាំវ៉ាប បក់ អង់កះ សៀ។ «សាណា កាង» កាប ឡឹង សារ ប៉ាងហៀន សារ ប្រ្លឹះ ឡាក់ ញ៉ាក ហ្លង់។

២ សារ បាំងហុំ ទៀត * លូ សារ មិន សាប៉ាក់ លូ សារ រឺស សិត ទីប សារ ប្រ្លឹះ ចឹង ចែក ថូត លើយ។

៣ ផា ប្រ្លឹះ បិកកាតយ័ អន់ ណោះ ញិន ចឹង បាំងហៀន សារ ណារ ឡុក។

៤-៦ បក់ ចំ សៀ ម៉ៅញ ទង កេះ លូ អ្យក់ សារ ដាក់ ឡឹង ប្រ្លឹះ កេះ ទីប ទី ប៉ាងាត់ ប៉ាឡឹង ប្រ្លឹះ សាំ ទីប អន់ខែ អូ ហ្លង់ ប៉ានិន ប្រ្លឹះ ទីប ហ្លង់ ឡឹង សារ អំរាញ អ៊ីញ ឡាក់ ប្រ្លឹះ ចឹង តាំបាង ប៉ាក់ ម៉ាត់ ទៀ ផា បក់ ណោះ កួះ ឡាច់ អ្នា ត សៀ អន់ខែ អូ អូ ចឹង រឺល សិត បិនពែង ពុត ពៀក ម៉ៅញ ទង ណារ អុះ ខង ឡាក់ កា អន់ខែ បង់ គន ប្រ្លឹះ បិកកាតយ័ ពីង អ៊ឹង គឹង ម៉ៅញ ទង ណារ ទីប ប្រ្លឹះ អន់ ពូ កាប បឹងាយ កា អែ ណារ។

៧ តេះ ចារ ចំ ទី បី អៀង លូ កើត ពៀ ប៉ូ អៀង ទីប ទី ខា កា បក់ តប់ ពៀ ប៉ូ ណោះ តេះ ណោះ ចឹង ទី សារ ដាក់ ឡឹង ប្រ្លឹះ ដេល។

៨ ហះកា ផា តេះ ចារ ណោះ កើត ដឹង សាលៀ ប៉ាញ ទីប ណោះ ទីល នី ណោះ ពូ ចឹង ផា តេះ ណោះ អូ ដាក់ អុះ ទីប ប្រ្លឹះ ចឹង ប៉ាស្យាប សាំ។ ប៉ាក់ ទីល ឡុច ទៀ ពូ ចឹង សុះ អ្នាត ហង។

៩ អី អុះ ម៉ី ឡាក់ ញិន បិច ចៃ យ័ ញិន កាប នី អៀ កាតាម ហះកា ញិន សៀ ផា អន់ដីស ចឹង ទី សារ ដាក់ ហង យី ប្រ្លឹះ ចឹង តង អន់ដីស អន់ រឺស

១០ ខង ប្រ្លឹះ បិកកាតយ័ អូ ត្រក់ ប្រ្លឹះ អូ ត្រង់ ណោះ អុះ អែ អូ ពិល សារ ញ៉ា ឡាក់ អន់ដីស ប្រ្លឹះ ណោះ ដេល អែ កា អូ ពិល កា អន់ដីស តង ប៉ាសុន អែ ញន កា បិច ចៃ កា អែ ផះ អន់ទ្រួល ពៃ លូ រ៉ាប់ ដាវ អា ដេល។

១១ ញិន បិច កា អន់ដីស ទិឌូ អ្យក់ ពុត ចែក លើយ ទីល ឡុច ណោះ ចឹង ទី គ្រីប សារ អន់ដីស ម៉ឹង ណោះ។

១២ ជៃ អន់ អន់ដីស កេះ ប៉ាណូស កាជីល អែ គ្រឹយ គ្រឿប ហត់ អន់ អន់ ដីស ប្រ្លឹះ ពូយ បក់ ទី សារ ប្រ្លឹះ សាញ៉ា ញន កា អន់ខែ សៀ លូ អត់ សាំរ៉ា ញ៉ា។

សារ ប្រ្លឹះ សាញ៉ា អូ អូ តូរ

១៣ ផះ ប្រ្លឹះ បិកកាតយ័ សាញ៉ា លូ រត់ អាប្រាហាំ ពៃ ប្រ្លឹះ អ្យក់ សិច អែ ទៅ ខង អូ ទីបក់ ពៀ តិស ឡឹង អែ ណារ អុះ ចឹង ប្រ្លឹះ ផាញ៉ាន កា អែ ណោះ។

១៤ អែ សាញ៉ា ផា «អាញ ចឹង អន់ សារ ដាក់ កា អីស ទីប ចឹង ប្រ្លឹះ អន់ ផ្លង់ រ៉ាច់ អីស កើត រ៉ាល អៀង កាខាក់ ដេល»។

* ៦:២ ៦:២ បាំងហុំ ទៀត ពិន ព្រៃ នី អៀ កា ត្រក់ ដេលះ រ៉ាវ ឡាកោ ។

១៥ ញួន កា រតី អាប្រាំហាំ ទី ពុត អត់ សាំរ៉ាញី អ្វែ ក្បាត់ អើ កា ទី ឡាក់ កា ប្រ្លឹះ សាញ៉ា ណោះ តាទីច ហង។

១៦ ប៉ាណូស ពិន ផះ ចំ ពូ ម៉ត់ ពូ ណាំង កាណាត់ ឡាក់ អំរ៉ាញ ឡឹង ឡាកោ ប្រ្លឹក់ ជាញ៉ាន ភ្នៀ អន់ អ្ន អន់តត់ ជា ពូ កាប សារ តាទីច ម៉ាត់ ចឹង កេះ សារ ពូ ប៉ាតែក ណោះ។

១៧ ប្រ្លឹះ បិកកាតយ័ បិច តាំបាង អន់ កា ពូ ឡាក់ ចឹង ទី សារ អើ សាញ៉ា ណោះ អន់ ពូ អ្ន ហ្លង់ ជា អើ ចឹង អ្ន រើ ពុត អុះ អើ ចឹង អន់ តាទីច ទីល នី ណោះ អើ កា ម៉ត់ ហង។

១៨ សារ ប្រ្លឹះ សាញ៉ា លូ ម៉ត់ ណោះ សារ ទិ ពៀរ ណោះ អ្ន អ្ន ត្រវ អុះ ប្រ្លឹះ កា អ្ន តាំពូង ដេល ទីល នីណោះ ពិន ឡាក់ សាតាក់ ឡាក់ អាន ប៉ាត់ អើ អើ កា ប៉ាំងហោក ពុត ពិន លូ តង់ អន់ ពិន ម៉ឹង អេង អើ លើយ។

១៩-២០ សារ ម៉ឹង អា ប្រ្លឹក់ អន់ កា ពុត ពៀក ពិន សៀ កាចាប់ ពៀប ឡាក់ កា តាឡង់ ប៉ាសយ័ តិស ប្រ្លឹក់ អន់ ទូក តាវ ម៉ោញ ចារ។ ពិន អ្ន ម៉ឹង ញួន កា យីស៊ូ ម៉ុត កាណុង ចារ ពូ បិង លូ កាណាត់ យី ចារ អើ អ្វែ អន់ ទ្រួល ឡឹង ពិន ភ្នៀ ឡោម ប្រ្លឹះ ប៉ាតាង ពិន ទិខ្ន ទីប អើ ប្រ្លឹក់ ម៉ែត ក្រាត់ រ៉ាមះ ប្រ្លឹះ លើយ ពូយ តុន ឡាបៀប រតី មិលគីសាខែក។

៧

សារ សាដាច់ មិលគីសាខែក ប្រ្លឹក់ ក្រាត់ រ៉ាមះ ប្រ្លឹះ

១ ផះ សើត ពែ រតី មិលគីសាខែក អា ប្រ្លឹក់ សាដាច់ មៀង សាឡឹម ទីប អើ ប្រ្លឹក់ ក្រាត់ រ៉ាមះ ប្រ្លឹះ ឡាក់ តិស ហ្និត អើ ឡាក់ ប៉ាត់ ចារ រតី អាប្រាំហាំ ផះ អាប្រាំហាំ សីត ឡឹង តាកុះ លូ សាដាច់ ប៉ាចេត អន់ ទៀតៗ កេះណោះ អើ ប៉រ សារ ដាក់ ឡឹង ប្រ្លឹះ អន់ កា អាប្រាំហាំ។

២ រតី អាប្រាំហាំ កា អ្នក កាណាត់ ឡាក់ អើ តាប៊ុត អ្នក ឡឹង ពូ ទិណោះ អញ ជិត ចានែក អ្នក ឡាច់ ម៉ោញ ចានែក អន់ កា សាដាច់ មិលគីសាខែក។ * សិច មិលគីសាខែក ណោះ ទី ណី ជា សាដាច់ ដាក់ ត្រង់ កាខាក់ អើ កា សាដាច់ មៀង សាឡឹម + យី សាដាច់ ទី សារ សាណុក សារ៉ាក។

៣ ពូ អ្ន ប្រាត់ សិច មើត ពី លូ រតី យ៉ាត់ ផ្ទង់ រ៉ាច់ អើ អុះ ដាវ កើត លើ ដាវ តោ កា អ្ន ទី ដេល។ អើ ពៀប ឡាក់ កា គន ប្រ្លឹះ អើ ប្រ្លឹក់ ក្រាត់ រ៉ាមះ ប្រ្លឹះ លើយ។

* ៧:២៧:១-២ ប៉រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១៤:១៧-២០។ † ៧:២៧:២ សាឡឹម ទី ណី ជា «សាណុក សារ៉ាក»។

៤ អន់ដីស យឺត ចាប្រែប ហៃ មិលគីសាខែក អា អើ កេង ខាក់ តាទីច ហង បះ រតី អាប្រាំហាំ អន់ កាណាតី ឡាក់ អើ តាប៊ីត អ្យក់ ណោះ អញ្ជើង ចានែក អើ អ្យក់ ឡាច់ ម៉ោញ ចានែក អន់ កា មិលគីសាខែក។

៥ កាប៉ាច់ ផ្លង់ រ៉ាច់ លេវី ឡាក់ ប្រឹក្តី ក្រាត់ រ៉ាម៉ះ ប្រ្លឹះ ពួយ ចាបាប អន់ខែ អ្យក់ ចានែក ឡឹង ប៉ាសុន យឺ អញ្ជើង ចានែក អន់ខែ អ្យក់ ម៉ោញ ចានែក ឡឹង អុះ មី អន់ខែ ទៅ យឺ អន់ខែ ផ្លង់ រ៉ាច់ រតី អាប្រាំហាំ ទៅ កាតាម។

៦ កាប៉ាច់ មិលគីសាខែក អើ អ្ន ត្រត់ ផ្លង់ រ៉ាច់ លេវី អុះ ហះកា អើ អ្យក់ កា ណាតី ឡឹង រតី អាប្រាំហាំ អញ្ជើង ចានែក អ្យក់ ម៉ោញ ចានែក កេះណោះ អើ ប័រ សារ ដាក់ អន់ កា អាប្រាំហាំ ឡាក់ ប្រ្លឹះ ទី សាញ៉ា ណោះ ពៃ។

៧ តាម តាឡាប័ ឃើយ បក់ អ្យក់ សារ ដាក់ ចិ ឡឹង បក់ អន់ សារ ដាក់ សារ អា ពិន អ្ន អ្ន ប៉ាតែក អុះ។

៨ ម្ន លេវី ឃើយ អ្យក់ កាណាតី អញ្ជើង ចានែក អ្យក់ ឡាច់ ម៉ោញ ចានែក ហះកា អន់ខែ តៅ។ កាប៉ាច់ មិលគីសាខែក អើ អ្យក់ ម៉ោញ ចានែក និះ ទៅ ដេល ហះកា ផាប ប៉ានីរ ប្រ្លឹះ អ្ន រះ ផា អើ តៅ អុះ។

៩ យឺ អើ ពិន ចឹង រះ ផា សារ អា ពៀប ឡាក់ កា រតី លេវី អន់ កាណាតី ម៉ោញ ចានែក កា សាដាច់ មិលគីសាខែក ពួយ រតី អាប្រាំហាំ ដេល យឺ រ៉ាប ដាវ អា ម្ន លេវី អ្យក់ ម៉ោញ ចានែក ឡឹង ពូ កាតាម

១០ ខង ផះ រតី អាប្រាំហាំ ប៉ាតះ សាដាច់ មិលគីសាខែក ពៃ រតី លេវី បើ តានី កើត អុះ ពៀប ឡាក់ កា អើ អ្ន កាណាង ឡាកោ រតី អាប្រាំហាំ ណោះ ហង។

សារ យឺស៊ូ ប្រឹក្តី ក្រាត់ រ៉ាម៉ះ ប្រ្លឹះ

១១ ចាបាប ប្រ្លឹះ ប្រើ គន សោ រតី លេវី ប្រឹក្តី ក្រាត់ រ៉ាម៉ះ ប្រ្លឹះ សារ អា ឡាក់ គុល ចាបាប ប្រ្លឹះ ណោះ ហង។ ទីល នីណោះ ផា ងារ ក្រាត់ រ៉ាម៉ះ ប្រ្លឹះ តែង លេវី អ្ន ហ្វាយ ឡាច់ ប៉ាសុន អន់ រ៉ា រ៉ាច់ ឡឹង សារ យច តាទីច កេះ ញ៉ា ត្រ ត់ បិច រឺស ក្រាត់ រ៉ាម៉ះ ប្រ្លឹះ ម៉ោញ ណារ គុន ឡាបៀប មិលគីសាខែក ប្រឹក្តី ញ៉ា ? ញ៉ា អ្ន ប្រឹក្តី គុន ឡាបៀប រតី អារ៉ុន ?

១២ ផា ត្រត់ ត្រូវ ក្រាត់ រ៉ាម៉ះ ប្រ្លឹះ ទីល នីណោះ ចាបាប កា ត្រត់ ត្រូវ និះទៅ ដេល

១៣ ខង ក្រាត់ រ៉ាម៉ះ ប្រ្លឹះ ឡាក់ ពូ ទី ច្រាត់ រះ ណោះ អើ កើត ឡាច់ ឡឹង ផ្លង់ រ៉ាច់ ឡាក់ អ្ន ឃើយ ទី ពៀ កាណាង ផ្លង់ រ៉ាច់ អើ ប្រឹក្តី ក្រាត់ រ៉ាម៉ះ ប្រ្លឹះ អុះ។

១៤ ពិន ទិឌូ កា អ្ន កេះ ពិ តាំងឡា ពិន អើ កើត ឡាច់ ឡឹង ផ្លង់ រ៉ាច់ យូដា ហះ កា ផះ រតី ម៉ូសេ រះ ឡឹង សារ ក្រាត់ រ៉ាម៉ះ ប្រ្លឹះ អើ អ្ន រះ ឡឹង ផ្លង់ រ៉ាច់ យូដា ណោះ អុះ។

១៥ សារ អា ហ៊ឹង ចាបៈ ខាក់ ហង ខង ទី ក្រាក់ វ៉ាម៉ះ ប្រ្ល័ះ ម៉ោញ ដូរ ណា
រ្ណ ឡាក់ កា សាដាច់ មិលគីសាខែក។

១៦ អើ អូ ត្រត់ ក្រាក់ វ៉ាម៉ះ ប្រ្ល័ះ ញន កា ឡាច់ ឡឹង ផង វ៉ាច់ លេវី ឡាក់ កា
ចាបាប់ រ៉ះ ណោះ អុះ យី អើ ប្រតី ក្រាក់ វ៉ាម៉ះ ប្រ្ល័ះ ញន កា សារ អំវាញ អើញ
អើ តាំងឡា ឡាក់ ទី អាញ រ៉ុស អូ អូ តៅ

១៧ ខង ពីង ជាប់ ប៉ានីរ ប្រ្ល័ះ ទី រ៉ះ ឡឹង សារ អើ ផាះ

«អីស ឡាក់ ក្រាក់ វ៉ាម៉ះ ប្រ្ល័ះ លើយ
ពួយ គុន ឡាបៀប សាដាច់ មិលគីសាខែក»។

១៨ ទីល នីណោះ ចាបាប់ អន់ទ្រួល ណោះ ពៃ ត្រត់ អ្នាត ហង ខង អូ ទី ខា កេះ
១៩ ខង ចាបាប់ រតី ម៉ូសេ អូ អូ ប្រតី អន់ សារ ញ៉ា ដាក់ ត្រង់ អុះ ហះកា កិញ
អៀ អា ពិន ទី សារ ម៉ឹង ដាក់ ខាក់ ឡាក់ ប្រ្ល័ះ អន់ កា ពិន ញន កា សារ ម៉ឹង
ណោះ ហង បះ ពិន អូ ម៉ុត ក្យាមី ប្រ្ល័ះ។

២០-២១ ម៉ោញ ណារ ផះ ពូ ប្រតី ក្រាក់ វ៉ាម៉ះ ប្រ្ល័ះ សើត ពៃ ប្រ្ល័ះ អូ ទី ម៉ត់
លូ អន់ខែ អុះ ហះកា ក្រាក់ វ៉ាម៉ះ ប្រ្ល័ះ អន់តីត អា ប្រ្ល័ះ បិកកាតយ័ ម៉ត់ លូ អើ
នីអៀះ

«អាញ ម៉ត់ លូ អីស អាញ អូ រើ ពុត អុះ
អីស ឡាក់ ក្រាក់ វ៉ាម៉ះ ប្រ្ល័ះ លើយ»។

២២ ញន កា សារ ម៉ត់ ណោះ ហង បះ យីស៊ូ ខិន ឡាប់ ពីង សារ សាញ៉ា វែវ ពុត
ណារ ឡាក់ ដាក់ ហ្និត ឡឹង សារ សាញ៉ា វែវ ពុត សាន់ដាប់។

២៣ ម៉ោញ ណារ ក្រាក់ វ៉ាម៉ះ ប្រ្ល័ះ គុន ឡាបៀប សាន់ដាប់ ពៃ ទី អៀង ដូរ
ខាក់ អន់ខែ ប្រតី ក្រាក់ វ៉ាម៉ះ ប្រ្ល័ះ តត់ៗ ខង អន់ខែ ឡាក់ ប៉ាណូស អូ តៅ

២៤ ហះកា យីស៊ូ អា អើ ឡាក់ ក្រាក់ វ៉ាម៉ះ ប្រ្ល័ះ លើយ អូ មប អន់ កា ញ៉ៃ
អុះ ខង អើ ទី អាញ រ៉ុស លើយ អូ អូ តៅ អុះ។

២៥ ញន ណោះ ហង បះ យីស៊ូ អូ តង គ្រីប សារ ទី បក់ ញ៉ៃ ម៉ុត ឡាំ ក្យាមី
ប្រ្ល័ះ បិកកាតយ័ ញន កា អើ ទី អាញ រ៉ុស លើយ ណោះ ហង បះ អើ ម៉ន់
ឡោម ឡា ប្រ្ល័ះ ប៉ាតាង ពិន លើយ។

២៦ ពិន ត្រត់ តងកាន ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្ល័ះ ឡាក់ កា យីស៊ូ ណោះ ហង យី
ក្រាក់ វ៉ាម៉ះ ប្រ្ល័ះ ឡាក់ ដាក់ សាំរ៉ាប់ កា ប្រ្ល័ះ អូ ទី សារ យច អុះ ទីប អើ តាង
ឡឹង ប៉ាណូស អូ ដាក់ ប្រ្ល័ះ តាំប៉ោក អើ អន់ ចាំងហឹត ឡឹង ប្លែង។

២៧ អើ អូ ត្រង់ ឡាក់ កា ក្រាត់ វ៉ាម៉ះ ប្រ្រៈ អន់ទៀត អុះ អើ អូ តងកាន ពុះ កាណាគី វ៉ាម៉ះ ប្រ្រៈ វ៉ាបំ ដាវ ញួន កា សារ យច អើ តាំងឡា លូ សារ យច ប៉ា សុន អុះ ខង អើ មប ឡាកោ អើ ដឹង ម៉ោញ ទង កេះ ទួត។

២៨ ពួយ ចាបាប់ វតី ម៉ូសេ ពូ រឺស ប៉ាណូស ឡាក់ ទី សារ យច ដេល អន់ ប្រ្រី ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រៈ ហះកា អន់តីត ឡឹង ណោះ ប្រ្រៈ រឺស គន អើ អន់ ប្រ្រី ម៉ែត ក្រាត់ វ៉ាម៉ះ ទីប មត់។ គន អើ ណោះ តាត់ អង់កេះ ងារ អើ ត្រីប នែវ។

៨

សារ សាញ៉ា វែវ ពុត ណារ

១ ទី សារ ឡាក់ ញួន ផះ អ្នែ បាំងហៀន ណោះ ពែ យី នែវ អាះ ពិន ទី ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រៈ នែវ ណោះ ម៉ោញ ដូវ កេះ ឡាក់ ផះ អង់អ្នែ តែង សាម៉ា ត្រេ សាដាច់ ម៉ះ ប្រ្រៈ បិកកាតយ័ ឡាក់ ទី សារ អំវាញ អីញ កេង ខាក់ ពឹង ប្លែង តោ

២ អើ ប្រ្រី ងារ ពឹង ចារ វ៉ាម៉ះ តាទីច ឡាក់ ប្រ្រៈ បិកកាតយ័ ប្រ្រី អូ ត្រង់ ប៉ាណូស ប្រ្រី អុះ។

៣ ក្រាត់ វ៉ាម៉ះ ប្រ្រៈ ទីខូ ពូ រឺស អន់ខែ ភឿ អ្យក់ កាណាគី ពុះ វ៉ាម៉ះ ប្រ្រៈ។ ណោះ ហង បះ ក្រាត់ វ៉ាម៉ះ ប្រ្រៈ អា កា ត្រង់ ទី កាណាគី វ៉ាម៉ះ ប្រ្រៈ និះទៅ ដេល។

៤ ផា អើ អ្នែ ពឹង អង់កក់ តេះ អា អើ អូ ទី ប្រ្រី ក្រាត់ វ៉ាម៉ះ ប្រ្រៈ អុះ ខង ទី ក្រាត់ វ៉ាម៉ះ ប្រ្រៈ អៀង កេះ ផះ អ្នែ ពុះ កាណាគី វ៉ាម៉ះ ប្រ្រៈ ពួយ ចាបាប់។

៥ មូត ក្រាត់ វ៉ាម៉ះ ប្រ្រៈ ប្រ្រី ងារ ពឹង ចារ វ៉ាម៉ះ ប្រ្រៈ យី ពូ ប្រ្រី ចារ ណោះ ពួយ ចារ វ៉ាម៉ះ ប្រ្រៈ អ្នែ ពឹង ប្លែង តោ ហង ឡាក់ កា ប្រ្រៈ បិកកាតយ័ រះ លូ វតី ម៉ូសេ ផះ អើ ចឹង ប្រ្រី ចារ វ៉ាម៉ះ ប្រ្រៈ ណោះ ផា «អីស ត្រង់ ហៃ អន់ កាខាក់ អន់ អីស ប្រ្រី ពួយ ឡាបៀប អាញ តាំបាង កា អីស ពឹង ប៉ានីម ពែ»*។

៦ កិញអៀ អា ប្រ្រៈ រឺស យីស៊ូ គ្រិះ អន់ ប្រ្រី ងារ ដាក់ លីន ឡឹង ងារ មូត ក្រាត់ វ៉ាម៉ះ ប្រ្រៈ ណោះ ណារ ខង សារ សាញ៉ា វែវ ពុត ឡាក់ អើ ប្រ្រី កា ណាង ណោះ ដាក់ ហ្គិត ឡឹង សារ សាញ៉ា វែវ ពុត សាន់ដាបំ ខង សារ សាញ៉ា វែវ ពុត ណារ អា អើ ទី សាញ៉ា ឡាក់ ដាក់ ហ្គិត ដេល។

៧ ញួន កា សារ សាញ៉ា វែវ ពុត ផះ សើត ពែ បើ ដាក់ កាខាក់ អុះ ណោះ ហង បះ ប្រ្រៈ បិកកាតយ័ អន់ សារ សាញ៉ា វែវ ពុត ម៉ោញ ណារ

៨ ខង ប្រ្រៈ បំបី សារ អូ ដាក់ កាណាង ប៉ាសុន អ៊ីស្រាអែល ណោះ ហង បះ អើ រះ ផាះ

«ប៉ាត់ អន់តីត ទៀ អាញ ចឹង ប្រ្រី សារ សាញ៉ា វែវ ពុត ណារ

* ៨:៥ ៨:៥ សារ អា ឡាច់ ឡឹង សារ ឡាច់ (និក្ខមនំ) ២៥:៤០។

អន់ខ្ញុំ លូ ប៉ាសុន អ៊ីស្រាអែល លូ ប៉ាសុន យូដា ដេល។
៩ សារ សាញ៉ា វែវ ពុត អា អូ ត្រង់ ឡាក់ កា សារ សាញ៉ា វែវ ពុត
ឡាក់ អាញ សាញ៉ា លូ វគី យ៉ាក់ អន់ខ្មែ

ផ៖ អាញ ប៉ាណាំ អន់ខ្មែ

អន់ ឡាច់ ឡឹង ប៉ាថេត អ៊ីស៊ីប សើត ពែ ណោះ អុះ
ខង អន់ខ្មែ អូ ប្រីគី ពូយ សារ សាញ៉ា វែវ ពុត ណោះ អុះ
ណោះ ហង បះ អាញ អូ វ៉ុនវ៉ាយ កា អន់ខ្មែ ដេល
អា ហង ប៉ានីរ ប្រ្លះ បិកកាតយ័។

១០ ប៉ាក់ អន់តីត ទៀ អាញ ចឹង សាញ៉ា វែវ ពុត លូ ប៉ាសុន អ៊ីស្រាអែល នែវ អាះ
ចាបាប់ អាញ ចឹង ចែត ពីង ពុត តាម៉ុត ពីង ពៀក អន់ខ្មែ

កេះណោះ អាញ ចឹង កេះ ប្រ្លះ អន់ខ្មែ
អន់ខ្មែ ចឹង កេះ ប៉ាសុន អាញ ហង។

១១ ផ៖ ណោះ អូ ទី ពៀ ចឹង ប៉ាំងហៀន អុះ មី អើ ទៅ លូ បក់ អ្នែ រសានែង ផាះ
"ហត់ អន់ អន់ដីស អន់ហ្គាល់ ប្រ្លះ ពិ"

ខង អន់ខ្មែ ចឹង អន់ហ្គាល់ អាញ ទិខ្ញុ
ឡឹង បក់ ចិ ឡឹង ពូ ទីល បក់ តិស ឡឹង ពូ

១២ ខង អាញ ចឹង អូ អ្យក់ យ៉ូ សារ យច ម៉ះ អន់ខ្មែ
លូ អ្នាត ដោះ សារ អូ ដាក់ ម៉ះ អន់ខ្មែ ដេល»។†

១៣ ប្រ្លះ រះ ផា សារ សាញ៉ា វែវ ពុត អន់តីត អា យី សារ ណារ ទីល នីណោះ
សាញ៉ា វែវ ពុត អន់ទ្រួល ពែ អូ ទី ខា កេះ សារ សាន់ដាប់ ណោះ បើត ចឹង
ហ៊្យង ហង។

៩

ចារ វ៉ាម៉ះ ប្រ្លះ ពីង អង់កក់ តេះ អា

១ សារ សាញ៉ា វែវ ពុត សាន់ដាប់ ទី ចាបាប់ សាំរ៉ាប់ សាំប្លះ ប៉ានេ ប្រ្លះ ទីប
ទី ចារ សាំរ៉ាប់ វ៉ាម៉ះ ប្រ្លះ ពីង អង់កក់ តេះ អា ដេល។

២ វ៉ាណោះ ពូ ប្រីគី ណោះ ទី កាណុង ពៀរ កាណុង ម៉ោញ ពូ អើ ផា កាណុង
ដាក់ ពីង ណោះ ទី ចារ ចែត តាគៀង ទីប ទី គ្រេ សាំរ៉ាប់ ចែត ណុំ ប៉ាំង ទៀន
អន់ កា ប្រ្លះ។

៣ តែង តោ កា អញសឹង ពូ ប៉ុង ណោះ ទី កាណុង ទី ពៀរ ពូ អន់ សិច ផា
កាណុង ដាក់ កាខាក់ ។

† ៨:១២ ៨:១២ សារ អា ឡាច់ ឡឹង យេអេមៀ ៣១:៣១-៣៤។

៤ ពីង កាណុង ណោះ ទី អន់ ហ្នឹង ម៉ាស សាំរ៉ាប់ សុះ កាណាគី បោផ្លូវ លូ ទី ហ៊ុប សារ សាញ៉ា វែវ ពុត ឡាក់ ពូ ប្រះ ចារ ម៉ាស ប៉ាញ៉ា ទីប ហ៊ុប ណោះ។ កាណុង ហ៊ុប សារ សាញ៉ា វែវ ពុត ណោះ ទី អា ម៉ាស ម៉ោញ ឡាក់ ពូ ចែត ណាំ ម៉ាណា លូ ទី អ៊ឹង កាទូង ម៉ះ រក៍ អាវ៉ុន ឡាក់ ទី ប៉ាការ ឡាក់ ទីប ទី អំ ហ្គោ ឡាក់ ពៀវ ប៉ក់ ឡាក់ ប្រ្រះ ច្រាក់ សារ សាញ៉ា វែវ ពុត។

៥ អ្នែ អំបាំង ហ៊ុប សារ សាញ៉ា វែវ ពុត ណោះ ទី ហ៊ុប ចេរូប៊ីន ពៀវ ផះ អ្នែ ឡុង កាហ្គាប អំបាំង កល់ ហ៊ុប ចារ ពូ ស្រោច ផាម ភៀ ហ្វាយ ប៉ាសុន អន់ រ៉ាវ៉ាច់ ឡឹង សារ យច ហ៊ុប ចេរូប៊ីន អា ប៉ុច រះ ផា ប្រ្រះ បិកកាតយ័ អ្នែ ពីង ណោះ។ ហះកា ញីន អូ កូម កា រះ សារ អា គ្រីប ហាច់ ទីណោះ កិញអៀ អា អះ។

៦ ប៉ាក់ ពូ ប្រ្រឹត ចារ ណោះ កេះ ទី កេះ ណោះ ម្លុត ក្រាក់ រ៉ាម៉ះ ប្រ្រះ កា ម៉ុត ពីង កាណុង ទី ម៉ោញ រ៉ាប់ ដាវ ភៀ ប្រ្រឹត ង៉ារ អន់ ខៃ

៧ ហះកា ពីង កាណុង ទី ពៀវ ទី ដឹង ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រះ ដោច ទី ម៉ុត ម៉ោញ សាណាំ ម៉ោញ ទង វែវ កា ត្រក់ អ្សក់ ម៉ុត ផាម អ្សាំ ស្រោច អន់ កា ប្រ្រះ បិកកាតយ័ ញុន កា សារ យច វែវ តាំងឡា លូ សារ យច ប៉ាសុន ដេល ឡាក់ ពូ ប្រ្រឹត ទីប អូ ហ្លង់។

៨ សារ អា ប៉ាដាត ប៉ាលីង ប្រ្រះ ប៉ុច រះ អន់ អ្ន អន់តត់ ផា ទ្រង ឡាំ ប៉ាក់ កាណុង ដាក់ កាខាក់ ណោះ បើ តានី បើក អុះ ដាវ ចំ កាណុង ទី ម៉ោញ អា អ្នែ។

៩ សារ ទី អា ប៉ុច រះ ឡឹង រ៉ុងហារ រ៉ាប់ ដាវ អា ហង យី ប៉ុច រះ ផា កាណាគី ពូ រ៉ាម៉ះ ទីណោះ អូ អូ ប្រ្រឹត អន់ ពុត ពៀក បក់ ឡាំ សាំប្រ្រះ ប៉ានេ ប្រ្រះ ណោះ ដាក់ ត្រង់ អុះ

១០ ខង សារ ឡាក់ ពូ ប្រ្រឹត ពូយ សារ សាញ៉ា វែវ ពុត សាន់ដាប់ ទីណោះ យី ទី ដឹង ឡាក់ កា សាណា សាណីត ទៀក អែត លូ សារ រ៉ាវ ឡាកោ លូ កាណា គី អន់ទៀត។ ចាបាប់ ទី អា ក្រានី កា រះ កា ឡាកោ អំបាំង អា ដោច ឡាក់ ទី ខា ផះ រ៉ុងរ៉ុង ប្រ្រះ បើ តានី ប្រ្រឹត អន់ ទី ឡាបៀប ណារ ឡាក់ ដាក់ ហ្និត។

សារ ផាម យីស៊ូ ដាក់ ហ្និត ឡឹង ផាម អ្សាំ

១១-១២ ហះកា ផះ យីស៊ូ គ្រិះ កេះ ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រះ ឡាក់ មប អន់ សារ ដាក់ ឡាក់ ពិន ទី កេះ វែវ ម៉ុត ទ្រង រ៉ាណើះ ឡាក់ ដាក់ ហ្និត ដឹង ម៉ោញ ទង កេះ ឡុត រ៉ាណើះ ណោះ អូ ត្រក់ ប៉ាណូស ប្រ្រឹត អុះ លូ អូ ត្រក់ ពីង អង់កក់ តេះ អា ដេល។ វែវ អូ អ្សក់ ឡាំ ផាម ប៉ារពេ ទោល លើ ផាម គន រក៍ អុះ យី វែវ អ្សក់ ផាម វែវ ទៅ ម៉ាក់ ហ្វាយ ពិន អន់ ដាក់ លើយ។

១៣ ផ្ទះ ពូ អ្នក ផាម បារពេ ទោល លូ ផាម រីក ប៉ាញី តាម លូ អំហូរ រីក ប៉ាញី សាតង់ ឡាយ លូ ទៀក ព្រឹះ ពីង បក់ កើត អូ ដាក់ គែង ឡាកោ បាំងឡៃ ណោះ ប្រើ អន់ បក់ ណោះ ដាក់ ណារ។ *

១៤ សាឡង់ កា ផាម យីស៊ូ គ្រឹះ ហឹង ខាក់ ចឹង ប្រើ អន់ ពុត ពិន ដាក់ យី អើ ដាក់ កាខាក់ អូ ទី យច ហះ ចំ អុះ ប៉ាដាក់ ប៉ាលឹង ប្រើ ឡាក់ អៃ លើយ ប្រើ អើ មប ឡាកោ កា ប្រើ បិកកាតយ័ ភៀ អ៊ូត ឡាច់ សារ ពិន ប្រើ យច ឡាក់ ប្រើ អន់ តោ ណោះ ម៉ាក់ ពិន ប្រើ ដារ កា ប្រើ ឡាក់ អៃ លើយ ឡុត។

១៥ ខ ណោះ ហង បះ យីស៊ូ ប្រើ កាណង់ ឡឹង សារ សាញ៉ា វែវ ពុត ណារ ភៀ អន់ បក់ ប្រើ វើស អ្នក ណោះ ទី ប៉ាដក់ ប៉ាជៀ លើយ ឡាក់ កា អើ សាញ៉ា ពែ ហង ខង យីស៊ូ តោ កេះ ភៀ ហ្វាយ ឡាច់ អន់ខៃ អន់ រ៉ាវ៉ាច់ ឡឹង សារ អន់ខៃ ប្រើ យច ផ្ទះ រ៉ាវ៉ាវ៉ាង សាញ៉ា វែវ ពុត សាន់ដាប់ ពែ។

១៦ ផា ពូ ច្រាត់ សត់ត្រា ភៀ រឹះ ឡឹង សារ ត្រត់ ជែក ប៉ាដក់ ប៉ាជៀ ផា បក់ ច្រាត់ សត់ត្រា ណោះ អើ តោ ត្រត់ អូ អន់តត់ ផា អើ តោ តាទីច កេះណោះ ពូ ចឹង ជែក ពួយ សារ អើ រឹះ ណោះ ហង

១៧ ខង សត់ត្រា ណោះ ត្រត់ ទី ខា ប៉ាក់ ដារ អើ តោ។ ផ្ទះ រ៉ាវ៉ាវ៉ាង បក់ ច្រាត់ អៃ រឹស សត់ត្រា ណោះ អូ ទី ខា អុះ។

១៨ កាប៉ាច់ សារ សាញ៉ា វែវ ពុត សើត ពែ កា និះទៅ ដេល អើ អូ ទី ខា ដេល ផា អូ ទី ផាម។

១៩ ផ្ទះ រឹត ម៉ូសេ អន់តត់ ប៉ាតោ កា ប៉ាសុន ទីខូ ពួយ សារ ពីង ផាប់ ចាបាប់ ប្រើ កេះ ទី កេះ ណោះ អើ កា អ្នក ផាម រីក ផាម បារពេ ឡាយ លូ ទៀក កេះ ណោះ អ្នក សក់ ចៀម នែវ កាប្រើ ទ្រែម ពីង តើម អ៊ូត ហ៊ីសុប ឡុក ពីង ផាម កេះណោះ ព្រឹះ ពីង ផាប់ ចាបាប់ ប្រើ ទីប ព្រឹះ ពីង ប៉ាសុន ទីខូ ដេល។

២០ ផ្ទះ ណោះ អើ រឹះ ផា «អា ហង ផាម ឡាក់ តាក់ អងកេះ សារ សាញ៉ា វែវ ពុត ឡាក់ ប្រើ បិកកាតយ័ ប្រើ ពិន ប្រើ ពួយ»។†

២១ កេះណោះ អើ កា ព្រឹះ ពីង ចារ រ៉ាម៉ះ ប្រើ លូ ពីង កាណាត់ ញ៉ាៗ ឡាក់ ពូ យើយ យរ កាណុង ចារ រ៉ាម៉ះ ប្រើ ណោះ ដេល។

២២ តាម ចាបាប់ ប្រើ បើត ចឹង គ្រឹប កាណាត់ ទិណោះ ប្រើ អន់ ដាក់ ញុន កា ផាម។ ផា អូ ទី ឡាច់ ផាម អូ ទី ទ្រង ចំ អន់ រ៉ាវ៉ាច់ ឡឹង សារ យច អុះ។

២៣ ចារ រ៉ាម៉ះ ប្រើ លូ កាណាត់ ញ៉ាៗ កាណុង ណោះ ឡាក់ ពូ ប្រើ ពួយ កាណាត់ ពីង ប្លែង ពូ ប្រើ អន់ ដាក់ ញុន កា សារ ទិ អា ហង។ ហះកា ផា ចឹង

* ៩:១៣ ៩:១៣ បំរែ ហៃ ចំលួន ប៉ាសុន (ជន/គណនា) ១៩:១-២២។ † ៩:២០ ៩:១៩-២០ បំរែ ហៃ សារ ឡាច់ (និក្ខមនំ) ២៤:៣-៨។

ប្រឹក្ច អន់ ដាក់ ចារ វ៉ាម៉ះ ប្រ្លឹះ តាទីច ឡាក់ អ្វែ ពីង ប្លែង ណោះ តងកាន កា
ណាគី វ៉ាម៉ះ ឡាក់ ដាក់ ហ្គិត។

២៤ យីស៊ូ គ្រិះ អ្វ ម៉ុត ពីង កាណាង ដាក់ កាខាក់ ឡាក់ ប្រឹក្ច លូ តី ប៉ាណូស
ឡាក់ ក្រានី កា ប្រឹក្ច ពូយ កាណាង ដាក់ កាខាក់ ពីង ប្លែង ណោះ អុះ យី អើ
ហារ អ្វែ ពីង ប្លែង ឡូត។ កិញអៀ អា អើ អ្វែ ហះ ដីរ ប្រ្លឹះ បិកកាតយ័ ភៀ
ឡោម ប៉ាតាង ពិន។

២៥ អើ អ្វ វ៉ាម៉ះ ប្រ្លឹះ លូ ឡាកោ អើ ទៅ អៀង ទង ឡាក់ កា ម៉ែត ក្រាក់ វ៉ាម៉ះ
ប្រ្លឹះ អ្សក់ ផាម កាណាគី ម៉ុត វ៉ាម៉ះ ប្រ្លឹះ ពីង កាណាង ដាក់ កាខាក់ រ៉ប់ សា
ណាំ ណោះ អុះ។

២៦ ផា នីណោះ អើ ត្រត់ តៅ ប្រឹក្ច កាណាគី វ៉ាម៉ះ ប្រ្លឹះ អៀង ទង ហង
ឡឹង កើត អង់កក់ តេះ អា ពៃ។ ហះកា កិញអៀ អា អង់កក់ តេះ ប៊ែត ចឹង ឡូត
កេះ អើ ដីរ ពីះ ដឹង ម៉ោញ ទង ភៀ អ្សត ឡាច់ សារ យច ញន កា អើ តៅ លូ
មប ឡាកោ ឡាក់ កា កាណាគី ពុះ វ៉ាម៉ះ ប្រ្លឹះ។

២៧ ប៉ាណូស ទិខ្ច ត្រត់ តៅ ម៉ោញ ទង កេះណោះ ប្រ្លឹះ បិកកាតយ័ ចឹង ចែក
ថូត។

២៨ យីស៊ូ គ្រិះ កា និះទៅ ដេល អើ កា វ៉ាម៉ះ ប្រ្លឹះ លូ ឡាកោ អើ ទៅ ដឹង
ម៉ោញ ទង ភៀ អ្សក់ ឡាច់ សារ យច ប៉ាណូស ទិខ្ច។ អើ ចឹង ដីរ ពីង អង់កក់
តេះ អា ម៉ោញ ទង ណារ៉ូ ហះកា លឹក អន់តឹត ទៀ អ្វ ត្រត់ អ្សត ឡាច់ សារ យច
អុះ យី ដីរ តង់ ទិ ប៉ាណូស បក់ អ្វែ ក្បាក់ សាណាង អើ អន់ អ្វែ រឹស។

១០

១ ចាបាប់ ញៀប ឡាក់ កា កី សារ ដាក់ ឡាក់ ត្រត់ កើត ពីះ អ្វ ត្រត់ សារ តា
ទីច ណោះ អុះ។ ចាបាប់ អ្វ អ្វ ប្រឹក្ច អន់ ប៉ាណូស ដាក់ កាខាក់ អុះ យ្លឹះ ពូ
ពុះ កាណាគី វ៉ាម៉ះ ប្រ្លឹះ រ៉ាប់ សាណាំ លើយៗ កាតាម។

២ ផា ពូ ពុះ កាណាគី វ៉ាម៉ះ ប្រ្លឹះ ដឹង ម៉ោញ ទង ដាក់ ឡូត ចាបះ កា អន់ខែ
ចឹង អ្វ អន់តត់ ផា ឡាកោ អន់ខែ អ្វ ទី សារ យច កេះ កេះណោះ អន់ខែ កា អ្លា
ត អ្វ ពុះ កាណាគី វ៉ាម៉ះ ប្រ្លឹះ ណារ៉ូ ហង។

៣ ហះកា ញន កា ពុះ កាណាគី វ៉ាម៉ះ ប្រ្លឹះ រ៉ប់ សាណាំ ណោះ ហង បះ អន់
ខែ កាចាំង ឡឹង សារ អន់ខែ ប្រឹក្ច យច

៤ ខង ផាម រ៉ក់ ទោល លូ ផាម ប៉ារពេ ទោល អ្វ អ្វ អ្សត ឡាច់ សារ យច អុះ។

៥ ខ អា ហង ផះ យីស៊ូ គ្រិះ ដីរ ពីង អង់កក់ តេះ ពៃ អើ កាប ផាះ

«អើ ប្រ្លឹះ បិកកាតយ័

អ៊ីស អូ ប៊ិច កា កាណាគី ពុះ វ៉ាម៉ះ អុះ

ហះកា អ៊ីស ប្រ័គី អន់ អាញ ទី ឡាកោ បាំងឡៃ។

៦ អ៊ីស អូ ប៊ិច អុះ កា កាណាគី ពុះ ទីប កាតុ

លើ កាណាគី វ៉ាម៉ះ ភៀ ដាក់ ជែ អន់ ទី សារ យច។

៧ ណោះ ហង បះ អាញ រ៉ះ ផាះ

"អី ប្រ័ះ បិកកាតយ័ ហៃ អាញ ឡា ប្រ័គី ពួយ ពុត អ៊ីស

សារ អា ទី ប្រាគី រ៉ះ ឡឹង សារ អាញ

កាណាង ផាប់ ប៉ានីរ ប្រ័ះ កេះ"។*

៨ សាគ់ ប៉ាន់ដា អ៊ែ រ៉ះ ផា «កាណាគី ពុះ វ៉ាម៉ះ កាណាគី ពុះ ទីប កាតុ លើ កា
ណាគី វ៉ាម៉ះ ភៀ ដាក់ ជែ អន់ ទី សារ យច អ៊ីស អូ ប៊ិច អុះ លូ អូ ត្រាគី ពុត
អ៊ីស ដេល» យ័ ពូ អន់ កាណាគី ទីណោះ ពួយ ចាបាប កាតាម។

៩ កេះណោះ អ៊ែ កាប ណារ ផា «អី ប្រ័ះ បិកកាតយ័ ហៃ អាញ ឡា ប្រ័គី ពួយ
ពុត អ៊ីស»។ ទីល នីណោះ អ៊ែ កា អ្នាត ទី សារ សាន់ដាប់ ភៀ អ្យក់ សារ ណារ
ប៉ាតាង ឡុត។

១០ ញន កា យ័ស៊ូ គ្រិះ មប ឡាកោ អ៊ែ ទៅ ម៉ោញ ទង កេះ ពួយ ពុត ប្រ័ះ បិក
កាតយ័ អ៊ែ ប្រ័គី អន់ ពិន ដាក់ អូ ទី សារ យច កេះ។

១១ មូត ក្រាគី វ៉ាម៉ះ ប្រ័ះ ទិដូ អន់ខៃ ប្រ័គី ដារ ប្រ័ះ រ៉ប់ ដារ លូ ពុះ កាណាគី
វ៉ាម៉ះ ប្រ័ះ លើយ ឡាក់ កាណាគី អូ អ្ន អ្យក់ ឡាច សារ យច អុះ។

១២ កាប៉ាច យ័ស៊ូ គ្រិះ ឡែង ឡឹង អ៊ែ មប ឡាកោ អ៊ែ ទៅ សារ វ៉ាប វ៉ាម៉ះ ប្រ័ះ
ម៉ោញ ទង កេះ ភៀ អន់ ពិន វ៉ាប ឡឹង សារ យច អ៊ែ កា អ្នៃ ពីង ចារ អំវាញ
អីញ តែង សាម៉ា ប្រ័ះ បិកកាតយ័ លើយ។

១៣ កិញ អៀ អា អ៊ែ អ្នៃ ក្យាគី ប្រ័ះ បិកកាតយ័ ប្រ័គី អន់ មូត តាមីរ អ៊ែ អ្នៃ
កាន់តេះ ជុង អ៊ែ

១៤ ខង អ៊ែ ប្រ័គី អន់ កា ពិន ដាក់ កាខាក់ លើយ អូ ទី យច ហះ ចំ អុះ ញន កា
អ៊ែ វ៉ាម៉ះ ប្រ័ះ លូ ឡាកោ អ៊ែ ទៅ ដឹង ម៉ោញ ទង ណោះ ហង។

១៥ សើត ពៃ ប៉ាដាតី ប៉ាលឹង ប្រ័ះ ដាក់ កាខាក់ កា រ៉ះ ប៉ាឡាក់ កា ពិន
ដេល សាគ់ ប៉ាន់ដា អ៊ែ កាប ផាះ

១៦ «ប្រ័ះ បិកកាតយ័ រ៉ះ ផាះ

"ប៉ាគី អន់គីត ទៀ អាញ ចឹង ប្រ័គី សារ សាញ៉ា វែវ ពុត លូ ប៉ាសុន អាញ
នីអៀះ

* ១០:៧ ១០:៥-៧ សារ អា ឡាច ឡឹង ផាប់ អញសើ ប៉ានេ ប្រ័ះ (ទំនុក/តម្កើង) ៤០:៦-៨។

ចាបាប់ អាញ ចឹង ចែត ពីង ពុត តាម៉ុត ពីង ញ៉ែក អន់ខៃ»។†

១៧ កេះណោះ អើ រ៉ះ ប៉ាឡាក់ ណាវ ផាះ

«អាញ ចឹង អ្នាត ដោះ កា សារ យច អន់ខៃ
លូ សារ អូ ដាក់ ម៉ះ អន់ខៃ ណោះ ដេល»។‡

១៨ ផា ប្រ្លឹះ បិកកាតយ័ អូ អ្យក់ យ៉ូ សារ យច កេះ ទីល នីណោះ អូ ត្រត់ ពុះ
កាណាត់ រ៉ាម៉ះ ប្រ្លឹះ ប៉រ អន់ រ៉ាវ៉ាច់ ឡឹង សារ យច ណាវ ហង។

សារ ពិន ខិន ម៉ុត ឡាក់ ក្យាម៍ ប្រ្លឹះ បិកកាតយ័

១៩ អី អុះ មី ខ អា ហង បះ ពិន ខិន ម៉ុត ពីង កាណុង ដាក់ កាខាក់ ញាន កា
ផាម យីស៊ូ

២០ ពួយ ទ្រង ណាវ ឡាក់ អើ ប្រ្លឹក អន់ កា ពិន ឡាក់ ទ្រង ប្រ្លឹក អន់ ទី អាញ
រ៉ុស យី អើ អន់ ពិន ម៉ុត ទ្រង កាណាត់ ពូ បិង កាន់ទីង ញាន កា អើ មប ឡាកោ
អើ។

២១ ញាន កា ពិន ទី ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្លឹះ ម៉ោញ ដូរ ឡាក់ ផះ អ្នែ រ៉ាំងហៃ ហី
ក្រាន ប្រ្លឹះ

២២ ពិន ត្រត់ ម៉ុត ឡាក់ ក្យាម៍ ប្រ្លឹះ បិកកាតយ័ ទីប ទី ពុត ដាក់ សៀ លើយ អូ
សង់សៃ ញាន កា ប្រ្លឹះ អ៊ូត ឡាច់ គ្រីប សារ អូ ដាក់ ឡឹង ពុត ពិន កេះ ទីប រ៉ាវ
ឡាកោ ពិន លូ ទៀក សាង កេះ ដេល។

២៣ ពិន ត្រត់ សៀ សារ ពិន រ៉ះ ណោះ អន់ កាខាក់ យី សារ ពិន ម៉ឹង អេង
ណោះ អន់ដីស ដៃ រ៉ុល រ៉ែង ដៃ ខង ប្រ្លឹះ បិកកាតយ័ អើ សាញ៉ា នីចម៍ អើ
ប្រ្លឹក នីណោះ ហង។

២៤ អន់ ពិន យីត ចាជ្រែប ប្រ្លឹក នីចម៍ អន់ ប៉ាញសុះ គូប សោប អន់ ទី ពុត បិច
ចៃ លូ ប្រ្លឹក សារ ដាក់។

២៥ ដៃ អន់ ពិន អ្នាត ប៉ាតុំ គូប ឡាក់ កា បក់ អន់ជា អ្នាត ណោះ ដៃ ហត់ ត្រ
ត់ កាប ប៉ាំងហោក គូប សោប លើយៗ អន់ ទី ពុត ខិន ខង ដាវ យីស៊ូ ដីរ ពិះ
ណាវ ក្យាម៍ ចឹង ទីល កេះ។

២៦ ផា ពិន អូ អន់ហ្គាល់ សារ តាទីច កេះ ហះកា ផា ពិន ប៉ាំងរ៉ឹង ប្រ្លឹក យច អូ
ទី កាណាត់ រ៉ាម៉ះ ញ៉ា ចឹង អូ អន់ ពិន រ៉ាវ៉ាច់ ឡឹង សារ យច ណោះ អុះ។

២៧ ទី ដឹង អ្យត ទីប អ្នែ ក្យាត់ ដាវ តាត់សុិន សារ ទៀ ប៉ាក់ ដាវ ណោះ បក់
ប៉ាសាំង លូ ប្រ្លឹះ អុញ ចឹង សា គីកៗ។

† ១០:១៦ ១០:១៦ សារ អា ឡាច់ ឡឹង យេរេមៀ ៣១:៣៣។ ‡ ១០:១៧ ១០:១៧ សារ អា ឡាច់
ឡឹង យេរេមៀ ៣១:៣៤។

២៨ បក់ ពៀរ អូ ចៃ ប្រឹក្សា ពួយ ចាបាប់ រីក ម៉ូសេ ផា ទី ពូ ប្រឹក្សា ផាញ៉ាន ពៀរ បែង ដួរ បំបំ អែវី ផះ ប្រឹក្សា សារ អូ ដាក់ ណោះ បក់ ណោះ ត្រង់ ប៉ាន់តោ ឡូត អូ តាប៉ាប អុះ។ S

២៩ ទីល នីណោះ ផា បក់ ពៀរ បីដាយ គន ប្រឹះ លូ បីដាយ ផាម ឡាក់ តាក់ អង់កេះ សារ សាញ៉ា វែវ ពុត អែវី ចឹង ត្រង់ ទី ថូត ក្លាំង ឡឹង ណោះ ណារ ញន កា ផាម ណោះ ប្រឹក្សា អន់ ប៉ាណូស ដាក់ អូ ទី យច អុះ លូ ញន កា បក់ ណោះ ផាម៉ាត ប៉ាដាត ប៉ាលឹង ប្រឹះ ឡាក់ ដាក់ ពុត កា ពិន

៣០ ខង ពិន អន់ហ្គាល់ ប្រឹះ ឡាក់ កាប ផា «សារ តូ ពូ ស៊ុត កា អាញ ចឹង តូ ពូ»* លូ ទី ច្រាត់ រិះ ផា «ប្រឹះ បិកកាតយ័ ហង ចឹង តាត់សុន សារ ចែត ថូត ប៉ាសុន អែវី»†។

៣១ ត្រង់ អូត កាខាក់ ហង កា សារ ប្រឹះ ចឹង ចែត ថូត យី ប្រឹះ ឡាក់ ទី អាញ រ៉ុស។

៣២ ហាក់ អន់ដីស កាចាំង ពិ ផះ អន់ទ្រូល ពែ ផះ អន់ដីស សៀ ណារ។ ពែ ផះ ណោះ អន់ដីស ដាម អត់ ឡឹង សារ ថុក ប៉ាណាប ខាក់ ដេល។

៣៣ កាណុង កាំឡាំង អន់ដីស បក់ អន់ដា ពូ ផាម៉ាត បីដាយ ទីប ប្រឹក្សា បាប ហះ ម៉ាត់ ប៉ាណូស អៀង ដួរ បក់ អន់ដា ណារ ប្រឹក្សា គូប លូ ប៉ាណូស ឡាក់ ទី សារ ប៉ាណាប ណោះ ដេល។

៣៤ ផះ ណោះ អន់ដីស តាប៉ាប តាប៉ុន កា គូប អន់ដីស ឡាក់ ត្រង់ ខុក អន់ ដីស កា អន់ ពូ រ៉ាត អ្យក់ រ៉ាស អំប៉ាស អន់ដីស ទីប ទី ពុត ហោក រីក ខង អន់ ដីស អូ អន់តត់ ផា អន់ដីស ចឹង ទី រ៉ាស អំប៉ាស ឡាក់ ដាក់ ហ្គិត ឡាក់ អែវី លើយ ពីង ប្លែង តោ។

៣៥ ទីល នីណោះ អន់ ដីស ដៃ អ្នក ត ដៃ សារ អន់ ដីស សៀ កា ខាក់ ណោះ ខង សារ សៀ ណោះ ចឹង ទី ខា អៀង កាខាក់។

៣៦ អន់ដីស ត្រង់ ទី ពុត អត់ សារ៉ាញ៉ា ម៉ាត់ អូ ប្រឹក្សា ពួយ ពុត ប្រឹះ លើយ អន់ ទីល ទី កាណាត ញ៉ា ឡាក់ ប្រឹះ បិកកាតយ័ សាញ៉ា ផា ចឹង អន់

៣៧ ខង ទី ច្រាត់ រិះ ផាះ

«អែវី បៀត ណារ អែវី ចឹង ពិះ តាទីច ហង អែវី អូ ប៉ាំងក្រូ អុះ។

៣៨ កាប៉ាច់ ប៉ាណូស ដាក់ ត្រង់ ឡាក់ ប៉ាសុន អាញ

S ១០:២៨ ១០:២៨ បំរែហៃ សារ អន់ ចាបាប់ លឹក ទី ពៀរ (ចោទិយ/កថា) ១៧:២-៧។ * ១០:៣០ ១០:៣០ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប់ លឹក ទី ពៀរ (ចោទិយ/កថា) ៣២:៣៥។ † ១០:៣០ ១០:៣០ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប់ លឹក ទី ពៀរ (ចោទិយ/កថា) ៣២:៣៦។

អើ ចឹង ទី អាញ រឺស ញន កា អើ សៀ
ហះកា បក់ ចំ ចាក ឡាច់ ឡឹង អាញ
បក់ ណោះ អូ ត្រត់ ពុត អាញ អុះ»។†

៣៩ ហះកា កាប៉ាច់ ពិន ឡាក់ ប៉ាណូស សៀ ម៉ាត់ ពិន ទី អាញ រឺស អូ ត្រត់ ឡាក់
កា ប៉ាណូស ចាក ឡាច់ ឡឹង ប្រ្លះ ឡាក់ ចឹង តៅ វ៉ាយ តៅ រ៉ុង ណោះ អុះ។

១១

សារ សៀ ម៉ះ ប៉ាសុន ប្រ្លះ សើត ពៃ

១ សារ ពិន សៀ យី ពិន អូ ឡាក់ ៗ ជា ចឹង ទី សារ ញ៉ា ឡាក់ ពិន ម៉ឹង ជា ចឹង
ទី លូ អូ ឡាក់ ៗ ឡឹង សារ ញ៉ា ឡាក់ ពិន ហៃ អូ ប៉ប ណោះ ដេល។

២ ប៉ាណូស សើត ពៃ ញន កា អន់ខៃ សៀ ប្រ្លះ ណោះ ហង បះ ប្រ្លះ ប៉ានេ
អន់ខៃ។

៣ ញន កា ពិន សៀ បះ ពិន អូ ហ្លង់ ជា ប៉ានីរ ប្រ្លះ បិកកាតយ័ ប៉ាំងកើត តេះ
ប្លែង ទីល នីណោះ កាណាត៍ ញ៉ា ៗ ឡាក់ ពិន ហៃ ប៉ប អូ ត្រត់ កើត ឡាច់ ឡឹង
កាណាត៍ ឡាក់ ទី ត្រង់ ទ្រៀយ ណោះ អុះ។

៤ ញន កា រតី អេបិល សៀ ប្រ្លះ បះ អើ ពុះ កាណាត៍ វ៉ាម៉ះ ប្រ្លះ ដាក់ ហ្វិ
ត ឡឹង កាណាត៍ កាអ៊ិន មប អន់ កា ប្រ្លះ។ ញន កា រតី អេបិល សៀ ណោះ
ហង បះ ប្រ្លះ បិកកាតយ័ រះ ជា អេបិល ឡាក់ ប៉ាណូស ដាក់ ត្រង់ កាណាត៍
អេបិល ពុះ វ៉ាម៉ះ កា ត្រត់ ពុត ប្រ្លះ ខាក់។ យ្លះ រតី អេបិល តៅ កាតាម កា
ប៉ានីរ អើ អៃ រះ កា ពិន ញន កា សារ អើ សៀ។ *

៥ ញន កា រតី ហេណុក សៀ ណោះ ហង បះ ប្រ្លះ បិកកាតយ័ ប៉ោក ហារ អើ
ពីង ប្លែង អន់ វ៉ាវ៉ាច់ ឡឹង សារ តៅ លូ អូ ទី ពៀ ប៉ប អើ ណារ អុះ ខង ប្រ្លះ ប៉ោក
ហារ អើ ពីង ប្លែង តេះ។ អន់ ទ្រូល ឡឹង ប្រ្លះ ប៉ោក ហារ អើ ណោះ ប្រ្លះ រះ
ជា រតី ហេណុក ត្រត់ ពុត អើ ខាក់។ †

៦ ជា អូ សៀ អូ ទី ពៀ ចឹង ត្រត់ ពុត ប្រ្លះ អុះ ខង ជា បក់ ពៀ បិច ម៉ុត
ក្បាម ប្រ្លះ បក់ ណោះ ត្រត់ សៀ ជា ទី ប្រ្លះ តាទីច លូ សៀ ជា ប្រ្លះ ចឹង
អន់ សារ ដាក់ កា បក់ ពៀ ខំ ណាំង អើ។

៧ ញន កា រតី ណូអេ សៀ ណោះ ហង ផះ អើ កាតាំង ប្រ្លះ រះ កា អើ ឡឹង
សារ អើ បើ តានី ប៉ប អើ កា សាំយ៉ាំង លូ ប្រ្រត់ ពួយ ដេល អើ ប្រ្រត់ ទូក តីស
ភៀ តង់ ខាប់ខ្ល អើ អន់ វ៉ាវ៉ាច់ ឡឹង ទៀក វ៉ាឡាប។ ញន កា អើ សៀ ណោះ

‡ ១០:៣៨ ១០:៣៧-៣៨ សារ អា ឡាច់ ឡឹង ហាបាតូក ២:៣-៤។ * ១១:៤ ១១:៤ ប៉ប ហៃ
កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៤:១-១០។ † ១១:៥ ១១:៥ ប៉ប ហៃ កាណើត អង់កក់ តេះ
(លោកុប្បត្តិ) ៥:២៤។

ហង បះ អើ តាត់ស៊ិន សារ យថ ប៉ាណូស ពីង អង់កក់ តេះ អើ កា ទី សារ ដាក់ ត្រង់ ញួន កា អើ សៀ។ †

៨ ញួន កា រតី អាប្រាំហាំ សៀ ណោះ ហង បះ អើ សាំយ៉ាង ប៉ានើ ប្រ្លះ ផះ ប្រ្លះ ប្រើ អើ ចាក ឡាង អ្វី ប៉ាក់ ចារ ម៉ោញ ឡាក់ ចឹង កេះ ប៉ាដក់ ប៉ាជៀ អើ។ រតី អាប្រាំហាំ កា ចាក ឡាង ទីប អើ អូ អូ កា អើ ចឹង ឡាង ប៉ាក់ ចំ ណោះ អុះ។

៩ ញួន កា អើ សៀ ណោះ ហង បះ អើ ឡាង អ្វី ប៉ាក់ ប៉ាថេត ឡាក់ ប្រ្លះ ទី សា ញ៉ា លូ អើ។ អើ ឡាក់ អំហ្វិយ អ្វី ពីង វ៉ាណោះ។ គន អើ អ៊ីសាក់ លូ សោ អើ យ៉ាកុប កា អ្វី ពីង វ៉ាណោះ និះទៅ ដេល ទីប សៀ ផា ប្រ្លះ ចឹង អន់ ឡាក់ កា អើ សាញ៉ា ណោះ ហង។

១០ រតី អាប្រាំហាំ អ្វី ក្បាត់ បិច កា អ្វី ពីង មៀង ម៉ោញ ឡាក់ តិស លូ អ្វី លើយ ឡាក់ ប្រ្លះ បិកកាតយ័ តាំងឡា ប៉ាងកើត។

១១ ញួន កា អើ សៀ ណោះ ហង យ័ យ៉ាត់ សា វ៉ា អូ អូ ទី គន កា តាម ប្រ្លះ ប្រ្លឹក អន់ អើ ទី គន ដេល ខង អើ យីត ផា ប្រ្លះ បិកកាតយ័ ទី សាញ៉ា នីចម៍ អើ កា ចឹង ប្រ្លឹក នីណោះ ហង។

១២ ញួន ខ ណោះ ហង បះ កើត ទី ប៉ាណូស អៀង ឡាក់ កា សំឡង់ ពីង ប្លែង លើ ឡាក់ កា តេះ ឡាពុក រហាង សាឡីត សាឡាយ ញួន កា កាម៉ាក់ ម៉ោញ ដួវ ឡាក់ ក្រាត់ ឡាក់ កេះ ក្បាម៍ ចឹង តៅ ហង។ S

១៣ ម្នត ទីណោះ កា សៀ លើយ ទីល តៅ អន់ខែ បើ ទី អុះ សារ ប្រ្លះ ទី សា ញ៉ា ណោះ ហះកា អន់ខែ ហោក កា អន់ខែ បប័ ឡឹង ចាំងហាយុត ដោច ទីប យីត ផា ឡាកោ អន់ខែ ឡាក់ អំហ្វិយ ផះ អ្វី អង់រ៉ាម ពីង អង់កក់ តេះ អា ដោច។

១៤ អន់ខែ យីត នីណោះ ប្រ្លឹក អន់ ពិន ហ្លង់ ផា អន់ខែ អ្វី ចាក ណាំង ស្រុក តេះ កា ឡាកោ អន់ខែ តាទីច ហង។

១៥ ផា អន់ខែ កាចាំង កា ស្រុក តេះ ឡាក់ អន់ខែ អង់កក់ ឡាច ណោះ អន់ ខែ វីល សីត ណារូ កា ទី ដេល

១៦ ហះកា អន់ខែ ផះ អ្វី ណាំង ចារ ម៉ោញ ឡាក់ ដាក់ ហ្វិត យី មៀង ប្រ្លះ ពីង ប្លែង តោ ណោះ ហង បះ ប្រ្លះ បិកកាតយ័ អូ តាយុស អុះ អន់ អន់ខែ អើ អើ ផា ប្រ្លះ អន់ខែ ខង អើ ទ្រៀម មៀង ណោះ សាំរ៉ាប កា អន់ខែ ហង។

១៧-១៨ ញួន កា រតី អាប្រាំហាំ សៀ ណោះ ហង បះ អើ អ្សក់ ឡាង អ៊ីសាក់ ប្រ្លឹក កាណាតី ពុះ រ៉ាម័ ប្រ្លះ ផះ ប្រ្លះ សាត់ លួង ពុត អើ។ * ប្រ្លះ កាប លូ អើ

† ១១:៧ ១១:៧ បំរែ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៦:១៣,១៤,២២។ S ១១:១២ ១១:១២ បំរែ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២២:១៧។ * ១១:១៧-១៨ ១១:១៧-១៨ បំរែ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២២:១-១៨។

ជា «ទី ដឹង គន សោ អ៊ីសាក់ អាញ ចឹង ប្រឹក្សី សារ សាញ៉ា វែវ ពុត »† ហះកា អើ ភម មប គន អើ ដឹង ម៉ោញ ណោះ។

១៩ រតី អាប្រាំហាំ សៀ ជា យៈ គន អើ តៅ កាតាម ប្រៈ បិកកាតយ័ អូ តាត់ អង់រីស សីត អើ ណារ៉ូ។ គន អើ ពៀប ឡាក់ កា តៅ កេះ កេះណោះ រីស សីត ណារ៉ូ។

២០ ញន កា រតី អ៊ីសាក់ សៀ ណោះ ហង បះ អើ រះ កា គន អើ យ៉ាកុប លូ អេ សារ ឡឹង សារ ដាក់ ឡាក់ ប្រៈ ចឹង អន់ កា អន់ខែ ប៉ាត់ ម៉ាត់ ទៀ។ †

២១ ញន កា រតី យ៉ាកុប សៀ ណោះ ហង ផះ អើ ក្យាម៍ ចឹង កាតាច់ កាស៊ែ តាំងហើម អើ កា ប័រ សារ ដាក់ អន់ កា គន យូស៊ែប ផះ ណោះ អើ សាំបៈ ប្រៈ អន់ដើរ ត្រាក់ ឡាកោ លូ អ៊ឹង កាទូង អន់ដើរ។ †

២២ ញន កា រតី យូស៊ែប សៀ ណោះ ហង ផះ អើ ក្យាម៍ ចឹង តៅ អើ រះ កា ប៉ាសុន អ៊ីស្រាអែល ជា អន់ខែ ចឹង ចាក ឡាច់ ឡឹង ប៉ាថេត អ៊ីស៊ីប ទីប អន់តត់ រះ កា អន់ខែ អន់ អ្យក់ សីត កាន់តឹង ប៉ាទ្រូ អើ។ *

២៣ ញន កា ពី មើត ម៉ូសេ សៀ បះ អន់ខែ ខិន អោន សាស្វា ម៉ូសេ ប៉ែង ខែ ញន កា ប៉ែ សាស្វា ដាក់ ឡាយ៉ាម៍ ខាក់ អន់ខែ អូ អ្យក កា យច ចាបាប់ សា ដាច់ អុះ។ †

២៤ ញន កា រតី ម៉ូសេ សៀ ផះ អើ ប៉ាញី តាម អើ អូ អន់ ពូ អើ អើ ជា សោ សាដាច់ អ៊ីស៊ីប អុះ។ †

២៥ អើ យើត ជា អ្នក ថុក ប៉ាណាប អន់ខុ លូ ប៉ាសុន ប្រៈ ដាក់ ហ្គិត ឡឹង ទី សារ រតី ម៉ោញ ទ្រូ ញន កា ប្រឹក្សី សារ យច។

២៦ អើ យើត ជា អើ អន់ ពូ បីដាយ ញន កា អើ ម៉ឹង សាដាច់ បក់ ប្រៈ ចឹង ប្រើ ពីរ ណោះ ដាក់ ក្វា ឡឹង ទី រ៉ាស អំប៉ាស ពីង ប៉ាថេត អ៊ីស៊ីប ខង អើ យើត កា រ៉ាងរ៉ាន់ ប៉ាត់ ម៉ាត់ ទៀ។

២៧ ញន កា អើ សៀ បះ អើ ឡាច់ ឡឹង ប៉ាថេត អ៊ីស៊ីប អូ អ្យក កា សាដាច់ អ៊ីស៊ីប អីក អុះ ខង អើ ទី ពុត ខិន ពៀប ឡាក់ កា អើ ប៉ែ ប្រៈ ឡាក់ ពូ ហៃ អូ ប៉ែ។

២៨ ញន កា អើ សៀ ណោះ ហង បះ អើ ប្រឹក្សី ប៊ុន ទ្រូង លូ ឡាប ផាម ចៀម ពីង កាណាប័ អំប៉ារ ជេ អន់ បិយ ប្រៈ ប៉ាន់តៅ គន ឡោងទ្រៀ សុនសាត អ៊ី ស្រាអែល។ †

† ១១:១៧-១៨ ១១:១៧-១៨ សារ អា ឡាច់ ឡឹង កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២១:១២។ † ១១:២០ ១១:២០ ប័រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២៧:២៨-២៩,៣៩-៤០។ † ១១:២១ ១១:២១ ប័រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៤៨:១៥។ * ១១:២២ ១១:២២ ប័រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៥០:២៤-២៥។ † ១១:២៣ ១១:២៣ ប័រ ហៃ សារ ឡាច់ (និក្ខមន៍) ២:២-៣។ † ១១:២៤ ១១:២៤ ប័រ ហៃ សារ ឡាច់ (និក្ខមន៍) ២:១០-១២។ † ១១:២៨ ១១:២៨ ប័រ ហៃ សារ ឡាច់ (និក្ខមន៍) ១២:១២-៤២។

២៩ ញួន កា សុនសាត អ៊ីស្រាអែល សៀ អន់ខែ យួង ទៀក តាំងលេ តិស ឡាក់ កា ចាក ពីង គោក ហះកា ប៉ាក់ សុនសាត អ៊ីស្រាអែល មុត ពួយ កា ឡុង តោ ទី។ *

៣០ ញួន កា អន់ខែ សៀ សុនសាត អ៊ីស្រាអែល កា ចាក តាវ ជុំ មៀង យេវី ខូ ទី តាំប៊ើះ ដាវ កេះណោះ ប៉ាន់ទៀយ កា ប៉ាក់ ពួក ទី។ †

៣១ កាប៉ាច់ វ៉ាហាប់ ឡាក់ អង់កាន់ ម៉ាលេង ញួន កា អែវី សៀ បះ អែវី វ៉ាវ៉ា ច់ ដាក់ អូ តោ អន់ខូ លូ មួត ប៉ាសាំង លូ ប្រ្លះ ញួន កា អែវី ហាប់ មួត ឡាក់ ស៊ីប កាន។ ‡

៣២ ញ៉ា អន់ដីស បិច កា អាញ រះ សារ ណារូប ? អាញ អូហារ ចឹង រះ ឡឹង សារ គេខៀន សារ បារ៉ាក់ សារ សាំសុន សារ យែបថា សារ សាដាច់ ជា រឹត សារ សាយុអែល លូ សារ មួត វ៉ាគីយ ប្រ្លះ អន់ទៀតៗ ណារូ អុះ។

៣៣ ញួន កា អន់ខែ សៀ ណោះ ហង បះ អន់ខែ តាកុះ លូ ប៉ាថេត អន់ទៀតៗ ចាយ ទ្រង អន់ខែ អន់ខែ តាតសិន សារ ពូ អន់ ដាក់ ត្រង់ ទីប ទី សារ ប្រ្លះ សាញ៉ា ជា ចឹង អន់។ បិក ក្លា កា អូ កាប់ អន់ខែ

៣៤ អុញ កា អូ សា ដេល អន់ខែ វ៉ាវ៉ាច់ ឡឹង ប្លា ដាវ យ្លះ អន់ខែ អូ ទី សាដុំ កាតាម ប្រ្លះ ប្រ្រី អន់ អន់ខែ ទី សាដុំ ឡុក អន់ខែ អូ តាកុះ កេង ខាក់ ប្រ្រី អន់ តាមីរ សាតាក់ តាប្រះ តាប្រោង។

៣៥ មួត អង់កាន់ ឡាក់ បំបី គន ក្លោ អន់ខែ តោ គន ក្លោ អន់ខែ ណោះ កា វី ស សីត ណារូ។ បក់ អន់ដា អន់ ពូ ប្រ្រី អិត ប៉ាណាប អូ ចៃ អន់ ពូ តោះ ឡើយ អុះ ម៉ាត់ អន់ ទី អាញ វីស សីត ណារូ ណោះ ដាក់ ហ្វិត។

៣៦ បក់ អន់ដា ណារូ អន់ ពូ កាប អូ ដាក់ ទីប អន់ ពូ ពីត សាប្លាត់ ទីប អន់ ពូ កត់ លូ ច្រាល់ លូ ចែត ពីង ខុក ដេល។

៣៧ បក់ អន់ដា ណារូ ពូ ហិរ លូ អំហ្គោ បក់ អន់ដា ពូ ប៉ាន់តោ សាក លូ សាណាក កាតាច់ គិត អន់តិគី បក់ អន់ដា ពូ កោះ លូ ដាវ អន់ខែ អែវី ឡាឡីក ឡាឡាក់ ទី ដឹង អង់ការ ចៀម លូ អង់ការ ប៉ាវពេ ហង អន់ខែ ពៀត ប៉ាតាង ខោ អាវ លូ អូ ទី កាណាតី គ្រីប នែវ ទីប ពូ ជិះ ចតី ប្រ្រី អូ ដាក់។

៣៨ អន់ខែ ចាក ឡុងលៃ ពីង ស្រី តិស ទីប អែវី ពីង ប៉ានីម ពីង រ៉ុង អំហ្គោ លូ គីប អំហ្គោ។ ប៉ាណាស ពីង អង់កក់ តេះ អា អូ យី ចឹង អែវី អន់ខូ លូ អន់ខែ អុះ។

៣៩ កាប៉ាច់ មួត ទីណោះ យ្លះ ប្រ្លះ ប៉ានេ អន់ខែ ញួន កា អន់ខែ សៀ កា តាម ហះកា អន់ខែ បើ តាន់ ទី សារ ប្រ្លះ សាញ៉ា អា អុះ

* ១១:២៩ ១១:២៩ បំរែ ហៃ សារ ឡាច់ (និក្ខមនំ) ១៤:១៦-១៧។ † ១១:៣០ ១១:៣០ បំរែ ហៃ យូស្តេ ៦:១-២០។ ‡ ១១:៣១ ១១:៣១ បំរែ ហៃ យូស្តេ ២:១-២១; ៦:២២-២៥។

៤០ ខង ប្រ្លឹះ ទ្រៀម សារ ឡាក់ ដាក់ ហ្ន័ត សាំរ៉ាប់ កា ពិន ទីល នីណោះ អើ អូ ប្រ័ត អន់ អន់ខែ ដាក់ កាខាក់ អន់ទ្រួល ឡឹង ពិន អុះ។

១២

សារ ប្រ្លឹះ ប៉ាញ់ចាល ពិន ឡាក់ កា ពី ប៉ាញ់ចាល គន

១ ញន កា អន់ខែ ទិខូ អ្នែ ហៃ ជុំ ពិន ទីល នីណោះ ពិន ត្រត់ អ្នាត ពិ ទិ សារ ញ៉ា ឡាក់ ប្រ័ត អន់ គៀម ទីប អ្នាត ទិ សារ យច ឡាក់ អ្នែ ត្នែត រ៉ិត ពឹង ពិន កេះ ណោះ ខំ ប៉ាលូង សាតាក់ ឡាំ ប៉ាក់ ម៉ាត់ ពួយ ទ្រង ប្រ្លឹះ បិកកាតយ័ ទ្រៀម អន់ កា ពិន។

២ ពិន ត្រត់ ហៃ ប៉ាក់ យីស៊ូ ខង អើ ឡាក់ តាំងឡា ប៉ាណាំ អន់ ពិន សៀ លូ ប្រ័ត អន់ ពិន សៀ ដាក់ កាខាក់ អើ ដាម អត់ កា សារ អីត ប៉ាណាប អ្នែ ពឹង អ្នឹង គឹង អើ អូ យីត ជា សារ ណោះ ត្រត់ តាយួស អុះ ញន កា អើ ហៃ កា សារ ហោក រត់ ឡាក់ អើ ចឹង ទី ប៉ាក់ អន់តីត។ កិញអៀ អា អើ ផះ អ្នែ ពឹង ចារ អំរ៉ា ញ អីញ តែង សាម៉ា ត្រេ សាដាច់ មះ ប្រ្លឹះ បិកកាតយ័។

៣ ហត់ អន់ដីស យីត ចាជ្រែប ហៃ ឡឹង សារ អើ អត់ សាំរ៉ាញ៉ា កា ប៉ាណូស អូ ដាក់ ឡាក់ ប៉ាសាំង លូ អើ កាខាក់ ម៉ាក់ អន់ដីស ដាក់ អូ ស្រាប់ សៀ លូ អូ សាប ពុត

៤ ខង អន់ដីស បើ ទី សារ ពូ ប្រ័ត អូ ដាក់ កា អន់ដីស ទីល តៅ អុះ ទីល នី ណោះ អន់ដីស ត្រត់ ដាម អត់ កាខាក់។

៥ អន់ដីស ជៃ ពិល ប៉ានីរ ប្រ្លឹះ ឡាក់ បាំងហោក ពុត ពៀក ញន អើ អន់ដីស ជា គន អើ ផាះ

«អី គន អីស ជៃ បីដាយ សារ ប្រ្លឹះ អន់តត់ ប៉ាតោ ជៃ អុក ពុត ពៀក កា សារ ប្រ្លឹះ កាប កា អីស

៦ ខង ប្រ្លឹះ អន់តត់ ប៉ាតោ កា បក់ ចំ ឡាក់ អើ បិច ចៃ ទីប ពីត ប៉ាញ់ចាល បក់ ចំ ឡាក់ អើ អន់ កេះ គន អើ»។*

៧ អន់ដីស ត្រត់ អត់ សាំរ៉ាញ៉ា កា សារ ប៉ាញ់ចាល អា ប្រ្លឹះ ប៉ាញ់ចាល អន់ ដីស ឡាក់ កា ពី ប៉ាញ់ចាល គន។ ញ៉ា យើយ ទី ដេល ប គន បក់ ចំ ឡាក់ ពី អូ ទី ប៉ាញ់ចាល ?

៨ ជា ប្រ្លឹះ អូ ប៉ាញ់ចាល អន់ដីស ឡាក់ កា គន អើ អន់ទៀតៗ ដេល ទីល នី ណោះ អន់ដីស អូ ត្រត់ គន អើ តាទីច អុះ។

* ១២:៦ ១២:៦ សារ អា ឡាច់ ឡឹង សារ អន់តត់ ប៉ាតោ (សុភាសិត) ៣:១១-១២។

៩ ពិន ទី ពី តែង ឡាកោ បាំងឡៃ ពីត ប៉ាញ់ចាល ពិន ហះកា ពិន អ្នែ កា កាវុប អ្នែ ដេល កាប៉ាច់ ប្រ្លឹះ បិកកាតយ័ ឡាក់ ពី តែង ប៉ាងាត ប៉ាលឹង ហ៊ឹង ខាក់ តៈ ពិន ត្រត់ អ្សល កូតិ ប្រតី ពួយ ប៉ានីរ អ្នែ ម៉ាត់ អន់ ទី អាញ រុស។

១០ ពី ពិន ឃើយ ប៉ាញ់ចាល ពិន អុ ទុញ សាណាំ អុះ តាម អ្នែ យីត ផា ដាក់ ហះ កា ប្រ្លឹះ បិកកាតយ័ ប៉ាញ់ចាល ពិន ភ្នៀ អន់ ទី ខា ម៉ាត់ អន់ ពិន ដាក់ ត្រង់ ឡាក់ កា អ្នែ ដេល។

១១ ដាវ ចំ ប្រ្លឹះ ប៉ាញ់ចាល ពិន ប្រតី អន់ ពិន អុក ពុត ខាក់ អុ ត្រត់ ប្រតី អន់ ពិន ហោក រត់ អុះ ហះកា ឡែង ឡឹង ណោះ ទី ខា ដេល សារ ប្រ្លឹះ ប៉ាញ់ ចាល ណោះ ប្រតី អន់ ពិន ទី សារ សាណុក សារ៉ាក ទីប ដាក់ ត្រង់។

សារ ពិន អុ ត្រត់ ប៉ាតែក លូ ប្រ្លឹះ

១២ ទីល នីណោះ ហត់ លឹក តី ឡាក់ ឡាកាញ់ លូ តាកុល ឡាក់ ឡាប៉ាត ណោះ ប្រតី អន់ កាង ពិ។

១៣ ហត់ ប្រតី ទ្រង អន់ ត្រង់ ម៉ាត់ ឡាម៉ត់ ចាក អន់ ទី បក់ កាជក ជុង ដាក់ ណារ។

១៤ ហត់ ខំ អ្នែ អន់ ដាក់ រម លូ ពូ ទីប អ្នែ ដាក់ សាំរ៉ាប់ កា ប្រ្លឹះ ផា អុ អ្នែ ដាក់ ណោះ អុ ទី ពៀ ចឹង ប័ប ប្រ្លឹះ អុះ។

១៥ ហត់ ឡាវ៉ាំង កាខាក់ អ្សត ផែត ទី ពៀ ឡាច់ ឡឹង សារ តាប៉ាប តាប៉ុន ម៉ះ ប្រ្លឹះ។ ដៃ អន់ ពៀ កេះ អុ ដាក់ ពៀប ឡាក់ កា អ្សត ប៉ាញីល ឡាក់ ប្លោហ ហារ ខង អ្នែ ចឹង ប្រតី អន់ ទី សារ តាប៉ុញ តាប៉ាក់ លូ ប្រតី អន់ ពូ អៀង កើត អុ ដាក់ ដេល។

១៦ ហត់ ឡាវ៉ាំង កាខាក់ ដៃ អន់ ពៀ ប្រតី លូ កាម៉ាក លូ អង់កាន់ ឡាឡីត ឡា ឡាត លូ ដៃ អន់ ពៀ ងល់ ឌី អុ សៀ អុ រ៉ាប់ ប្រ្លឹះ ឡាក់ កា អេសារ អ្សក់ ប៉ាដក់ ប៉ាជៀ ចានែក គន ឡោងទ្រៀ តូរ លូ សាអ៊ឹង ម៉ោញ គូម។ †

១៧ អន់ដីស ទីខូ កា អុ កេះ ដេល អន់តីត ឡឹង ណោះ អ្នែ ប័រ ឡោម បិច កា ទី សារ ដាក់ ឡឹង ពី អ្នែ ពី អ្នែ ហិរ អ្នាត អ្នែ។ យ័ះ អ្នែ ឡោម ឡា ទីប ឡាច់ ទៀក ម៉ាត់ កាតាម កា ពី អ្នែ អុ រុត ពុត អុះ។ ‡

១៨ អន់ដីស អុ ត្រត់ ឡាក់ កា សុនសាត អ៊ីស្រាអ៊ែល សើត ពៃ អុះ អន់ខែ ឡា ទីល ប៉ានីម ម៉ោញ ឡាក់ ពូ ហៃ ប័ប យី ប៉ានីម ស៊ុណាយ ឡាក់ ទី អុញ សា លូ ម៉ាម៉ាំង ម៉ាមត អិត តាទុក តាទុយ ទីប ទី ខ្យាល តារ៉ាញ់

១៩ អន់ខែ កាតាំង ពូ ខ្លោម សាណែង លូ កាតាំង ប៉ានីរ ប្រ្លឹះ កាកាប ទីប អន់ ខែ ឡោម ឡា ដៃ អន់ ប្រ្លឹះ កាកាប លូ អន់ខែ ណារ

† ១២:១៦ ១២:១៦ ប័រ ហៃ កាណើត អង់កក់ កេះ (លោកុប្បត្តិ) ២៥:២៩-៣៤។ ‡ ១២:១៧ ១២:១៧ ប័រ ហៃ កាណើត អង់កក់ កេះ (លោកុប្បត្តិ) ២៧:៣០-៤០។

២០ ញួន កា អន់ខែ អ្នក កា ប៉ានីរ ប្រ្លឹះ ឡាក់ រ៉ះ ជា «យ្លឹះ ប៉ាណូស ញើ កា តាម យ្លឹះ កាណាគី ញើ កាតាម ជា ឡាក់ ចគី ពីង ប៉ានីម ណោះ ពូ ត្រគ់ ហ៊ីរ ប៉ាន់តោ លូ អំហ្គោ ឡូត»^៩។

២១ សារ អន់ខែ បំបំ ណោះ យី ត្រគ់ អ្នក ខាក់ ណោះ ហង បះ រគី ម៉ូសេ រ៉ះ ជា «អាញ អ្នក កាខាក់ រ៉ាវែត ឡាកោ»។

២២ ហះកា អន់ដីស ឡាក់ ទីល ប៉ានីម ស៊ីយ៉ុន យី ឡាក់ ទីល មៀង យេរូសាឡឹម ពីង ប្លែង ឡាក់ មៀង ប្រ្លឹះ បិកកាតយ្ល ឡាក់ ទី អាញ រ៉ុស ទីប ទី បិយ ប្រ្លឹះ អែ អៀង យ៉ាប ឡាន ដូរ អែ អន់ខូ ហោក រគី អវៗ សោៗ។

២៣ អន់ដីស ឡាក់ ប៉ាក់ ចារ ម្នាក់ គន ឡោងទ្រៀ ប៉ាក់ គូប យី ទី ប៉ាណូស ឡាក់ ទី សិច ពីង ប្លែង ទីប អន់ដីស ឡាក់ អែ ប៉ាក់ ដុរ ប្រ្លឹះ បិកកាតយ្ល ឡាក់ តាំងឡា តាត់ស៊ុន សារ កា ប៉ាណូស ទីខូ លូ ឡាក់ ប៉ាក់ ប៉ាដាតី ម្នាក់ ដាក់ ត្រង់ ឡាក់ អូ ទី សារ យច កេះ។

២៤ អន់ដីស កា ឡាក់ កេះ ដេល ប៉ាក់ យីស៊ូ ឡាក់ ប្រគី កាណាដី ឡើង សារ សា ញើ វែរ ពុត ណារ ទីប អន់ដីស ឡាក់ ប៉ាក់ ផាម ឡាក់ ព្រឹះ ភៀ ប៉រ ដៃ អន់ ប្រ្លឹះ អ្នក យ៉ូ ផាម យីស៊ូ ណោះ ដាក់ ហ្គិត ឡើង ផាម អេបិល ឡាក់ ក្រានី កា ប៉រ អន់ ប្រ្លឹះ ចែត ថូត ពូ *។

២៥ អន់ដីស ដៃ ប៉ាតែក ដៃ លូ ប្រ្លឹះ ឡាក់ ផះ កាកាប លូ អន់ដីស ខង ផះ សុនសាត អ៊ីស្រាអែល អូ សាំយ៉ាំង រគី ម៉ូសេ អន់តត់ ប៉ាតោ កា អន់ខែ ពីង អង់ កក់ តេះ អា ពៃ អន់ខែ អូ រ៉ាវ៉ាច ឡាកោ អុះ ទីល នីណោះ ជា ពិន ប៉ាតែក អូ ចៃ សាំយ៉ាំង ប៉ានីរ ប្រ្លឹះ ឡាក់ អន់តត់ ប៉ាតោ កា ពិន ឡើង ប្លែង ហ៊ឹង ខាក់ ពិន អូ រ៉ាវ៉ាច ឡាកោ តះ។

២៦ ផះ ប្រ្លឹះ កាប ពីង ប៉ានីម ស៊ីណាយ ពៃ ប៉ានីរ អែ កាកាប ណោះ រ៉ាវែត អង់កក់ តេះ ហះកា កិញអៀ អា អែ សាញើ ជា «ម៉ោញ ទង អា ណារ អូ ត្រគ់ ដឹង អង់កក់ តេះ អុះ ចឹង រ៉ាវែត ប្លែង កា ចឹង រ៉ាវែត ដេល»។

២៧ សារ អែ ជា «ម៉ោញ ទង អា ណារ» ណោះ អែ បិច រ៉ះ ជា កាណាគី ឡាក់ រ៉ាវែត អែ ចឹង អ្នក ឡាក់ ទី កាណាគី ទីណោះ យី កាណាគី ញើៗ ឡាក់ អែ ប៉ាំង កើត សើត ពៃ ទីល នីណោះ អែ ដឹង កាណាគី ឡាក់ អូ អូ រ៉ាវែត។

២៨ ញួន កា ពិន ចឹង ម៉ុត រ៉ាំងហៃ រ៉ាំងខ្យា អន់ខូ លូ ប្រ្លឹះ ពិន ត្រគ់ ប៉ានេ អែ ខង សារ រ៉ាំងហៃ រ៉ាំងខ្យា ណោះ អូ អូ រ៉ាវែត អុះ។ ណោះ ហង អន់ ពិន អ្សិល ក្នុង ទីប ប៉ានេ សាំប្លឹះ ប្រ្លឹះ ត្រគ់ ឡាក់ កា ពុត អែ បិច

៩ ១២:២០ ១២:២០ បំហៃ សារ ឡាក់ (និក្ខមនំ) ១៩:១២-១៣។ * ១២:២៤ ១២:២៤ បំហៃ កាណេត អង់កក់ តេះ (លោកុប្បត្តិ) ៤:១០។ † ១២:២៦ ១២:២៦ បំហៃ ហាកាយ ២:៦។

២៩ ខង ប្រ្លឹះ ពិន អែ ឡាក់ កា អុញ ផះ សា គីកៗ ។

១៣

សារ អែ កោប អន់ ត្រត់ ពុត ប្រ្លឹះ:

១ ហត់ បិច ចៃ កា គូប ឡាក់ កា អុះ ឡាក់ កា មី។

២ ហត់ រាំងហៃ អំហ្វិយ អន់ ដាក់ៗ ខង ទី បក់ អន់ដា ហាប់ ទីប បិយ ប្រ្លឹះ ហះកា អន់ខែ អូ អន់ហ្គាល់ កា បិយ ប្រ្លឹះ អុះ សាមីគី កា ប៉ាណូស ដោច។

៣ ហត់ អន់ដីស យីត កា គូប អន់ដីស ឡាក់ ផះ អែ ត្រត់ ខុក ពៀប ឡាក់ កា អន់ដីស ត្រត់ ខុក អន់ខូ លូ អន់ខែ ដេល ទីប យីត កា មូត បក់ ពូ ផះ ប្រឹក បាប ខង អន់ដីស កា ទី ឡាកោ បាំងឡៃ អូ អីត ប៉ាណាប និះទៅ ដេល។

៤ អន់ ប៉ាណូស ទិខូ ការុប ចាបាប សារ ទី ត្លោ កាម៉ាញ។ ត្លោ លូ កាម៉ាញ ត្រត់ អែ ដាក់ ត្រង់ លូ គូប ខង ប្រ្លឹះ បិកកាតយ័ ចឹង ចែក ថូត បក់ រ៉ាលង កល់ ត្លោ កាម៉ាញ លូ បក់ ប្រឹក លូ កាម៉ាត លូ អង់កាន់។

៥ ត្រត់ សាំងកែ ឡាកោ ដៃ ខ្លាម បិច កា លៀន ដៃ យី ត្រត់ សាណា ពុត កា កាណាត ញ៉ា ឡាក់ អន់ដីស ទី កេះ ខង ប្រ្លឹះ បិកកាតយ័ រះ ជា «អាញ អូ អូ ត អន់ដីស អុះ» *។

៦ ញុន ណោះ ហង បះ ពិន ខិន កាប ផោះ

«ប្រ្លឹះ បិកកាតយ័ បក់ តង់ អាញ

ណោះ ហង បះ អាញ អូ អូត កា ញ៉ា អុះ

អូ ទី ពៀ អូ ប្រឹក កា អាញ អុះ»។†

៧ ហត់ អន់ដីស យីត ហៃ កា ម៉ែត ណាំផា អន់ដីស ឡាក់ បាំងហៀន សារ ប្រ្លឹះ កា អន់ដីស អន់ទ្រូល ពៃ។ ហត់ យីត ចាជ្រែប ហៃ ឡឹង ឡាបៀប អន់ ខែ អែ កោប ត្រត់ សៀ ប្រ្លឹះ ឡាក់ កា អន់ខែ ណោះ ដេល។

៨ យីស៊ូ គ្រិះ អែ អែ និះទៅ ឡឹង សើត ពៃ ទីល រ៉ាប់ ដារ អា ទីប យ៉ាង តោ កា អែ និះទៅ ដេល។

៩ ដៃ សៀ ពួយ សារ ពូ បាំងហៀន តាងៗ ដៃ។ ពិន ត្រត់ ប្រឹក អន់ ពុត ពៀក សៀ កាខាក់ ញុន កា ពុត ដាក់ ម៉ះ ប្រ្លឹះ បិកកាតយ័ អូ ត្រត់ ញុន កា ប្រឹក ពួយ ចាបាប សារ សាណា ណោះ អុះ ខង ចាបាប ទិណោះ អូ ទី ខា កា មូត បក់ ប្រឹក ពួយ ណោះ អុះ។

‡ ១២:២៩ ១២:២៩ បរិហៃ សារ អន់ ចាបាប លឹក ទី ពៀរ (ចោទិយ/កថា) ៤:២៤។ * ១៣:៥ ១៣:៥ សារ អា ឡាច ឡឹង យូស្វេ ១:៥។ † ១៣:៦ ១៣:៦ សារ អា ឡាច ឡឹង ផាប់ អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ១១៨:៦។

១០ យីស៊ូ វ៉ាម៉ះ បង្រៀន លូ ឡាកោ អើ ទៅ ណោះ ពៀប ឡាក់ កា អន់ហ្នឹង ពីង រោង វ៉ាម៉ះ ហះកា ម្នាត ក្រាត់ វ៉ាម៉ះ បង្រៀន អូ ទី ចាបាប់ អ្នក សា សាណា ឡឹង អន់ហ្នឹង អា អុះ ទី ដឹង ពិន ឡាក់ សៀ អើ ខិន អ្នក សា។

១១ ម៉ែត ក្រាត់ វ៉ាម៉ះ បង្រៀន ឃើយ អ្នក ផាម អ្នក ម៉ុត ពីង ចារ វ៉ាម៉ះ បង្រៀន ភៀ អន់ វ៉ាវ៉ាច់ ឡឹង សារ យច ហះកា អ្នក ណោះ ពូ ពុះ តែង ឡឹង ចារ ប៉ាសុន អ្នែ។

១២ យីស៊ូ កា និះទៅ ដេល អើ អិត ប៉ាណាប តែង ឡឹង មៀង ញុន កា បិច ហ្វាយ ប៉ាសុន អន់ ដាក់ សាវ៉ាប៉ កា បង្រៀន ញុន កា ផាម អើ។

១៣ ញុន ណោះ ហង បះ ពិន ត្រត់ ឡាច់ ឡា ប៉ាត់ ចារ យីស៊ូ អ្នែ តាង ឡឹង ពូ ទីប អត់ សាវ៉ាញី អន់ ពូ បីដាយ ឡាក់ កា អើ ដេល

១៤ ខង ពីង អង់កក់ តេះ អា ពិន អូ ទី មៀង ចឹង អ្នែ ដាក់ លើយៗ អុះ ណោះ ហង បះ ពិន ខំ ណាំង មៀង ឡាក់ ចឹង ទី ប៉ាត់ ម៉ាត់ ទៀ។

១៥ ទីល នីណោះ ពិ ពិន ប៉ានេ បង្រៀន លើយៗ ញុន កា យីស៊ូ ខង សារ ពិន ប៉ានេ ណោះ ពៀប ឡាក់ កា កាណាត់ ពូ ពុះ វ៉ាម៉ះ បង្រៀន ឡាក់ សារ ដាក់ ឡាច់ ឡឹង ពីរ ពិន ផះ អ្នែ រះ ឡឹង សារ យីស៊ូ។

១៦ ជេ ពីល ប្រត់ សារ ដាក់ លើ អន់ កាណាត់ កា ពូ ខង ប្រត់ នីណោះ ត្រត់ ពុត បង្រៀន ខាក់ ពៀប ឡាក់ កា កាណាត់ ពូ ពុះ វ៉ាម៉ះ បង្រៀន ដេល។

១៧ ហត់ វ៉ាប សៀ ម៉ែត ណាំផា កាណាង ក្រុំ អន់ដីស ពិ ទីប សាវ៉ាង ប្រត់ ពូយ ប៉ានីរ អន់ខែ ដេល ខង អន់ខែ ផះ អ្នែ វ៉ាងហៃ ប៉ាងាត់ ប៉ាលឹង អន់ ដីស ទីប អន់ខែ ចឹង រះ កា បង្រៀន បិកកាតយ៍ ទី ងារ ញ៉ា ឡាក់ អន់ខែ ប្រត់ ណោះ។ ផា វ៉ាប សៀ ណោះ អន់ខែ ចឹង ប្រត់ ងារ អា ទីប ទី ពុត ហោក រ ត់។ ផា អន់ខែ ប្រត់ ងារ ទីប អុក ពុត ណោះ អន់ដីស អូ ទី ខា ញ៉ា ហង។

១៨ បរ អន់ដីស ម៉ន់ ឡោម បង្រៀន អន់ កា ញីន ណើ ខង ញីន សៀ ផា ពុត ពៀក ញីន ដាក់ ត្រង់ កេះ ទីប បិច ប្រត់ ដាក់ គ្រីប នែរ

១៩ កា ខាក់ អើ បរ អន់ដីស ម៉ន់ ឡោម បង្រៀន អន់ កា អាញ លើយៗ ម៉ាត់ បង្រៀន អន់ អាញ ឡា ណារ ប៉ាត់ ចារ អន់ដីស ស្រីសៗ។

២០ បង្រៀន បិកកាតយ៍ ឡាក់ តាំងឡា សារ សាណាក សាវ៉ាត តាត់ អង់រីស យី ស៊ូ ឡាក់ តាំងឡា ពិន អើ ហង ឡាក់ តាំងឡា រង តាបល់ ចៀម ខង អើ តាត់ អង់កេះ សារ សាញ៉ា វែរ ពុត ឡាក់ អ្នែ លើយ ញុន កា ផាម អើ។

២១ អន់ បង្រៀន អន់ អន់ដីស អុំ ប្រត់ សារ ដាក់ គ្រីប នែរ ឡាក់ កា ពុត អើ បិច អន់ អើ ប្រត់ ងារ ពីង ពិន តាម ពុត អើ ញុន កា យីស៊ូ គ្រិះ។ ពិ ពិន ប៉ានេ អើ លើយៗ អាមែន។

២២ អី អុះ មី អាញ បរ ឡោម ឡា អន់ដីស អន់ អន់ដីស ខំ សាវ៉ាង ប៉ានីរ អាញ អន់តត់ ប៉ាតោ ពីង សត់ត្រា អាញ ច្រាត់ ប៉ាហ្សើ កា អន់ដីស បាបិត បាបើ

ត អា។

២៣ អាញ ប៉ិច វ៉ះ កា អន់ដីស អន់ អ៊ូ អន់តត់ ផា ធីម៉ូថេ ឡាក់ អុះ ម៉ី ពិន ពូ តោះ ឡាច់ អើ ឡឹង ខុក កេះ។ ផា អើ ពីះ ទីល ប៉ាក់ អាញ ស្រីសៗ ណោះ អាញ ចឹង ឡាក់ ប៉ាក់ ចារ អន់ដីស អន់ខ្លូ លូ អើ។

២៤ អាញ ប៉រ អំប៉ញ មូត ណាំផា លូ ប៉ាសុន ប្រ្លះ ទិខ្លូ អន់ដីស ដាក់ ឡាកោ ប៉ាំងឡៃ ដេល ប ? មូត ឡាក់ ពីះ ឡឹង ប៉ាថេត អ៊ីតាលី † កា អំប៉ញ ផា អន់ដីស ដាក់ ឡាកោ ប៉ាំងឡៃ ដេល ប ?

២៥ អន់ ប្រ្លះ ដាក់ ពុត កា អន់ដីស ទិខ្លូ។

† ១៣:២៤ ១៣:២៤ មូត ឡាក់ ពីះ ឡឹង ប៉ាថេត អ៊ីតាលី ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ មូត ឡាក់ អ៊ែ ពីង ប៉ាថេត អ៊ីតាលី អា ។

**សត្រា
យ៉ាកុប
ច្រាត់
សារ អន់តត់ រ៉ះ**

សត្រា អា រតី យ៉ាកុប ប៉ាហ្វើ កា សុនសាត អ៊ីស្រាអែល ឡាក់ ក្លួះ គូប សោប អ្វែ ប៉ាត់ ប៉ាថេត អន់ទៀតៗ ពីង អង់កក់ តេះ (ប៉រ ហៃ ១:១)។ អ៊ែ អន់តត់ ប៉ាតោ ឡឹង សារ អ្វែ កោប រ៉ប់ ដាវ សាំរ៉ាប់ កា មូត សៀ យីស៊ូ។ ពូ យីត ផា រតី យ៉ាកុប ឡាក់ ច្រាត់ សត្រា អា យី អុះ យីស៊ូ (ប៉រ ហៃ កាឡាទី ១:១៩)។ អ៊ែ ប្រឹត ម៉ែត ណាំផា ក្រុំ ហៀន សារ ប្រឹះ អ្វែ ពីង មឿង យេរូសាឡឹម។

សារ សាខាន់ៗ

រតី យ៉ាកុប អន់តត់ ប៉ាតោ កា មូត បក់ សៀ យីស៊ូ អន់ អ្វែ កោប អន់ ត្រត់ ពូយ សារ អន់ខៃ សៀ។ មូត សៀ យីស៊ូ អូ ត្រត់ ក្រានី កា សាំយ៉ាង ពូ រ៉ះ សារ ប៉ានី រ ប្រឹះ ណោះ អុះ យី ត្រត់ ប្រឹត ពូយ ដេល។ ផា ក្រានី កា សៀ ដោច អូ ទី ប្រឹត សារ ដាក់ ណោះ អូ ទី ខា អុះ។

រតី យ៉ាកុប រ៉ះ អន់តត់ ប៉ាតោ កា មូត សៀ យីស៊ូ អន់ ដាម អត់ ផះ ទី សារ ថុក ឡាំបាក។ អ៊ែ ផា ពិន ត្រត់ ហាប់ ពូ អន់ទៀតៗ ជេ រឿស ម៉ាត់ លូ ត្រត់ កាបុប មូត ថុក ញ៉ាក ផះ កាកាប ត្រត់ អូ សាំងកែ ប៉ានីរ។ អ៊ែ កាប ប៉ាងអាល កាខាក់ កា មូត ប្រឹះ ប៉ាតុរង ខង អន់ខៃ ជិះ ចតី មូត ថុក ញ៉ាក។ ប៉ាត់ ឡុច រតី យ៉ាកុប រ៉ះ តាត់ កាចាំង កា មូត សៀ យីស៊ូ អន់ ខំ ម៉ន់ អើ ប្រឹះ លូ តង គូប សោប។

រតី យ៉ាកុប រ៉ះ ឡឹង សារ សាត់ លូង ពុត សៀ ញុន កា សារ ឡាំបាក។ (១:២-១៨)

រតី យ៉ាកុប ប្រើ ពូ ប្រឹត ពូយ ប៉ានីរ ប្រឹះ អូ ត្រត់ ក្រានី កា សាំយ៉ាង ដោច អុះ។ (១:១៩-២៧)

រតី យ៉ាកុប ទីប ពូ អូ អន់ រឿស ម៉ាត់។ (២:១-១៣)

រតី យ៉ាកុប ប្រើ ពូ ប្រឹត ដាក់ អូ ត្រត់ ក្រានី កា សៀ ដោច។ (២:១៤-២៦)

រតី យ៉ាកុប អន់តត់ ប៉ាតោ កា ពូ ឡឹង ប៉ានីរ កាកាប។ (៣:១-១៨)

រតី យ៉ាកុប រ៉ះ កា ពូ ជេ អន់ បិច ថៃ កា កាណាតី ពីង អង់កក់ តេះ អា។ (៤:១-៥:៦)

សារ អន់តត់ ប៉ាតោ អន់ទៀតៗ។ (៥:៧-២០)

១ អាញ សិច យ៉ាកុប ឡាក់ ទុច ប្រឹះ បិកកាតយ័ លូ ទុច យីស៊ូ គ្រិះ ឡាក់ ពី

តាំងឡា។ សត់ត្រា អា អាញ ប៉ាហ្សឺ អន់ កា គន សោ អ៊ីស្រាអែល ទី ១២ ផ្ទាំង ឡាក់ ក្លះ គូប សោប អ្វី ប៉ាញ ទីប អង់កក់ តេះ។ អាញ ប៉រ អ៊ីបញ្ច អន់ដីស ដា ត់ ឡាកោ ប៉ាំងឡេ ដេល ប ?។

សារ សាត់ ល្ងង ពុត សៀ

២ អី អុះ មី ដាវ ចំ អន់ដីស ទី សារ ឡាបាក អៀង នែវ ត្រត់ យឺត ផា សារ ណោះ ចឹង ប្រឹក អន់ កា អន់ដីស ហោក រឹត កាខាក់

៣ ខង អន់ដីស អ៊ូ កេះ សារ សាត់ ល្ងង ពុត អន់ដីស សៀ អា ចឹង ប្រឹក អន់ កា អន់ដីស ដាម៍ អត់។

៤ ហះកា អន់ដីស ត្រត់ ដាម៍ អត់ លើយ ទីល ឡុច ម៉ាត់ អន់ដីស ចឹង កើត ប៉ាណូស ដាត់ កាខាក់ អ៊ូ ទី យច សារ ញ៉ា អុះ។

៥ កាណុង កាំឡាំង អន់ដីស ណោះ ផា ទី ញើ អ៊ូ អ៊ូ អ៊ូ ហ្លង់ ប៉ាណូស ណោះ ត្រត់ ប៉រ ឡឹង ប្រឹះ បិកកាតយ៍ ណោះ អ៊ែ ចឹង អន់ ខង អ៊ែ ដាត់ ពុត ចៃ អន់ កា ប៉ាណូស ទីខ្ច អ៊ែ អ៊ូ ផា ញ៉ា អុះ។

៦ ហះកា ប៉ាណូស ណោះ ត្រត់ ទី ពុត សៀ អ៊ូ សង់សៃ ខង ប៉ាណូស ឡាក់ ទី ពុត សង់សៃ ឡាក់ កា ទៀក សាឡឺត សាឡាយ រាំងត្លាច កា ខ្យាល ជីវ ហារ។

៧ ប៉ាណូស នែវ អា ជៃ សាមីតី ផា អ៊ែ ចឹង ទី កាណាតី ញ៉ា ឡឹង ប្រឹះ បិកកា តយ៍

៨ ខង អ៊ែ ឡាក់ ប៉ាណូស ទី ពុត ញើវ គ្រឹប ងារ អ៊ែ ប្រឹក ណោះ ស៊ុត កា ម៉ា ឡា ម៉ាឡយ ទីណោះ។

៩ អី អុះ មី បក់ ថុក ញ៉ាក ប៉ាកម៉ង ហត់ អន់ដីស តីស ម៉ុះ ពិ ខង ប្រឹះ បិក កាតយ៍ តាត់ អំប៉ោក អន់ដីស កេះ។

១០ កាប៉ាច បក់ ប្រឹះ ប៉ាតុរង ឡាក់ កើត ថុក ញ៉ាក ហត់ អន់ដីស តីស ម៉ុះ ដេល ពិ * ខង បក់ ប្រឹះ ប៉ាតុរង ញើប ឡាក់ កា ប៉ាកាវ ចឹង ឡាយ៉ោ ហ្រុង។

១១ ប៉ាត់ ដាវ ឡាច តុ ថាំង កេះ តើម អ៊ែ កា ឡាយ៉ោ ក្រោះ ប៉ាកាវ ឡាយ៉ោ ហ្រុង អ៊ូ ឡាយ៉ាម ហង។ មូត បក់ ប្រឹះ ប៉ាតុរង កា និទៅ ដេល ផះ អ៊ែ អ៊ែ ប្រឹក ងារ អ៊ែ ចឹង ហ៊្រុង ហ្សឺត ឡុត។

១២ ញើ ដាម៍ អត់ ផះ ទី សារ ឡាបាក ប៉ាណូស ណោះ ចឹង ទី សារ សាណុ ក សារ៉ាក តាទីច ហង ផា អ៊ែ ដាម៍ អត់ ទីល ឡុច ណោះ អ៊ែ ចឹង ទី អាញ រីស លើយ ឡាក់ កា ប្រឹះ បិកកាតយ៍ ទី សាញ៉ា ផា ចឹង អន់ កា បក់ ចំ ឡាក់ បិច ចៃ កា អ៊ែ។

* ១:១០ ១:១០ មូត ប្រឹះ ប៉ាតុរង ឡាក់ កើត ថុក ញ៉ាក ត្រត់ ហោក ញន កា ប្រឹះ ប្រឹក អន់ កា អន់ខង ហ្លង ផា សារ សៀ ប្រឹះ សាំខាន់ ត្នា ឡឹង រ៉ាស អំប៉ាស។

១៣ ព្រឺ ទី ពុត បិច ប្រឹក្ច អូ ដាក់ ដែ កាប ជា «ប្រ្លឹះ បិកកាតយំ ប្រើ អាញ ប្រឹក្ច អូ ដាក់» ខង អូ ទី កាណាត៍ ញ៉ា ចឹង អូ ប្រើ ប្រ្លឹះ ប្រឹក្ច សារ អូ ដាក់ អុះ ប្រ្លឹះ កា អូ ទី ប្រើ ព្រឺ ប្រឹក្ច អូ ដាក់ ដេល។

១៤ ហះកា ប៉ាណូស គ្រឹប ដួរ ប្រឹក្ច សារ អូ ដាក់ យី ឡាច់ ឡឹង ពុត ខ្លាម ឡា កោ តាំងឡា ប៉ាណាំ អន់ ប្រឹក្ច សារ អូ ដាក់។

១៥ ពុត ខ្លាម បាំងកើត អន់ ទី សារ យច ជា សារ យច កើត អៀង កេះ ចឹង កើត តៅ ហង។

១៦ អី អុះ មី ឡាក់ អាញ បិច ចៃ អន់ដីស ដែ យីត យច ដៃ។

១៧ គ្រឹប កាណាត៍ ឡាក់ ដាក់ កាខាក់ ឡាច់ ឡឹង ប្លែង យី ឡាច់ ឡឹង ប្រ្លឹះ ឡាក់ បាំងកើត តាតារ ពឹង ប្លែង។ ប្រ្លឹះ បិកកាតយំ អូ អូ ប៉ាងាច់ អុះ យី កាណាត៍ ញ៉ា បិច ប្រឹក្ច អន់ អី ប៉ាងាច់ កា អី អូ ប៉ាងាច់ អុះ។

១៨ ប្រ្លឹះ ប្រឹក្ច អន់ ពិន ទី អាញ រឺស តាម ពុត អី ញន កា សារ តាទីច អី កាប ភៀ អន់ ពិន ពៀប ឡាក់ កា ប្លែ គុល + ទី កាណាត៍ ញ៉ា ឡាក់ ប្រ្លឹះ ទី បាំងកើត។

សារ សាំយ៉ាំង លូ ប្រឹក្ច ពូយ ប៉ានីរ ប្រ្លឹះ:

១៩ អី អុះ មី ឡាក់ អាញ បិច ចៃ អន់ដីស ត្រត់ អូ អន់តត់ ជា ប៉ាណូស ទីខូ ត្រត់ ខំ សាំយ៉ាំង ហិ ដែ វិញ កាប ដែ វិញ អីក

២០ ខង សារ ប៉ាណូស អីក អូ ត្រត់ លូ សារ ដាក់ ម៉ះ ប្រ្លឹះ បិកកាតយំ អុះ។

២១ ទីល នីណោះ អន់ដីស ត្រត់ អ្នាត ពុត បឹក អីក លូ ពុត ខូយ ប៉ាអ្សប់ អៀង យីប ណោះ ពិ កេះណោះ ប៊ុនពែង ពុត អន់ ដាក់ ឡាអត់ លូ សាំយ៉ាំង ប៉ានីរ ប្រ្លឹះ ឡាក់ អី ចែត កាណុង ពុត អន់ដីស ខង ប៉ានីរ ប្រ្លឹះ អា អូ តង អន់ អន់ ដីស ទី អាញ រឺស លើយ។

២២ ហត់ ប្រឹក្ច ពូយ ប៉ានីរ ប្រ្លឹះ ពិ អូ ត្រត់ ក្រានី កា សាំយ៉ាំង លូ ប៉ាងល់ ឡាកោ ទៅ ណោះ អុះ។

២៣ ព្រឺ សាំយ៉ាំង ប៉ានីរ ប្រ្លឹះ កេះ ហះកា អូ ប្រឹក្ច ពូយ ប៉ាណូស ណោះ ឡាក់ កា ហៃ កី កាណុង សាមីល

២៤ ហៃ កេះៗ អី ចាក ឡាច់ ឡូត តាឡូះ កា ពិល អូ អន់តត់ ជា ម៉ះ ម៉ាត់ អី ណោះ នីចម៍។

២៥ ហះកា ប៉ាណូស ចំ អ្សក់ ពុត ចែត ហៃ ចាបាប ឡាក់ ដាក់ ត្រង់ យី ឡាក់ ចាបាប ប្រឹក្ច អន់ ពិន រ៉ាវ៉ាច់ ឡឹង ថូត កេះណោះ ខំ ប្រឹក្ច ពូយ លើយ ប៉ាណូស

† ១:១៨ ១:១៨ សុនសាត អ៊ីស្រាអែល យើយ អ្សក់ ប្លែ គុល ទៀន អន់ កា ប្រ្លឹះ បិកកាតយំ។ ជា ប៉ាណូស ពៀប ឡាក់ កា ប្លែ គុល យី ប៉ាណូស ណោះ កានីត ខាក់ សាំរ៉ាប កា ប្រ្លឹះ។ ចំ ហៃ សារ ឡាច់ (និក្ខមនំ) ២៣:១៩លូ ចាបាប មូត លើរី (លើរីនីយ) ២៣:៩-១៤។

ណោះ ចឹង ទី សារ សាណុក សារ៉ាក តាទីច ញុន កា អើ ប្រឹក្ច ព្វយ ខង អើ អូ ត្រត់ ក្រានី កា សាំយ៉ាំង កេះណោះ ពីល ណោះ អុះ។

២៦ ញើ ផា ឡាកោ ប្រឹក្ច គុន ប្រ្លៈ ហះកា អើ កាប អូ អូ សាំងកៃ ប៉ាណូស ណោះ ពួង កា ឡាកោ ទៅ ហង សារ អើ ប្រឹក្ច ណោះ កា អូ ទី ខា ដេល។

២៧ ហះកា សារ ប្រឹក្ច គុន ប្រ្លៈ ឡាក់ ដាក់ កាខាក់ ហះ ម៉ាត់ ប្រ្លៈ ឡាក់ ពី ពិន យី ត្រត់ ឡាំ តង់ សាស្វា គុន កាន់តី លូ អង់កាន់ អន់ត្រោ ឡាក់ ទី សារ ឡាំ បាក លូ រ៉ាំងហៃ ឡាកោ អន់ រ៉ាវ៉ាច ឡឹង សារ ប៊ិត អិក ពីង អង់កក់ តេះ អា។

២

សារ រឿស ម៉ាត់

១ អី អុះ មី ផា អន់ដីស សៀ យីស៊ូ គ្រិះ ឡាក់ ទី សារ អំរ៉ាញ អីញ អើ ឡាក់ ពី តាំងឡា ពិន អន់ដីស ដៃ រឿស ម៉ាត់ គូប សោប ដៃ។

២ ផះ អន់ដីស អ្នែ ប៉ាតុំ លូម គូប ប៉ាន់ដីប ផា ទី ប៉ាណូស ម៉ោញ ដូរ ចែក អញ្ចចិន ម៉ាស លូ កាសិប ពៀត ខោ អារ ដាក់ ឡាយ៉ាម អើ ម៉ុត អន់ខូ លូ អន់ ដីស កេះណោះ ទី ប៉ាណូស ម៉ោញ ដូរ ណាវ ថុក ញ៉ាក កាសិប ពៀត ខោ អារ ប៊ិត អិក រោះ សាត ម៉ុត អន់ខូ ដេល។

៣ ផា អន់ដីស ជៀក ដឹង ប៉ាណូស បក់ ប៉ាតុរដំ ណោះ ផា «បរ អីស ឡាំ អង់ អ្នែ ពីង គ្រេ ដាក់ អា វិញ» កេះណោះ ប្រើ ប៉ាណូស ថុក ញ៉ាក ណោះ ផា «ហាក់ អន់តារ ហះ ស្ទែន តោ កា អីស យ្លៈ អង់អ្នែ កាន់តេះ ចារ អាញ ទីរ ជុង អា កា ដាក់ ដេល»

៤ ផា នីណោះ អន់ដីស រឿស ម៉ាត់ គូប សោប កេះ ទីប ទី ពុត ប៊ិត អិក តាត់ ស៊ុន សារ យច។

៥ អី អុះ មី ឡាក់ អាញ បិច ចៃ បរ អន់ដីស សាំយ៉ាំង អាញ។ ញ៉ា អូ ត្រត់ ប្រ្លៈ បិកកាតយ័ ប រឿស មុត ថុក ញ៉ាក ពីង អង់កក់ តេះ អា អន់ អន់ខៃ កើត ប៉ាតុរដំ តែង សៀ អើ * លូ អន់ អន់ខៃ ម៉ុត អន់ ទី អើ រ៉ាំងហៃ រ៉ាំងខ្យា ឡាក់ អើ ទី សាញ៉ា ផា ចឹង អន់ កា ប៉ាណូស ចំ ឡាក់ បិច ចៃ កា អើ ?

៦ ហះកា អន់ដីស បីងាយ មុត ប៉ាណូស ថុក ញ៉ាក។ ញ៉ា អូ ត្រត់ មុត ប្រ្លៈ ប៉ាតុរដំ ហង ប ជិះ ចតី លូ អ្យក់ ឡាំ អន់ដីស អន់ ពូ ចែក ថុត ?

៧ ញ៉ា អូ ត្រត់ មុត ប្រ្លៈ ប៉ាតុរដំ ហង ប កាប បីងាយ យីស៊ូ គ្រិះ ឡាក់ តាំង ឡា ដាក់ ត្រង់ ម៉ះ អន់ដីស ?។

* ២:៥ ២:៥ កើត ប៉ាតុរដំ តែង សៀ ទី ណី ផា «សៀ ប្រ្លៈ កាខាក់» លើ «ចឹង កើត ប៉ាតុរដំ ញុន សៀ ប្រ្លៈ ប៉ាត់ ហារ អ្នែ អន់ខូ លូ អើ»។

៨ ផា អន់ដឺស ប្រើគំ ពួយ ចាបាប់ ប្រ្រឹះ រាំងហៃ រាំងខ្យា ឡាក់ ទី ប្រាក់ រីះ កាណុង ផាប់ ប៉ានីរ ប្រ្រឹះ ផា «ហាក់ បិច ចៃ កា ពូ ឡឺង តែង ឡាក់ កា បិច ចៃ កា ឡាកោ អន់ដឺស ទៅ» ផា អន់ដឺស ប្រើគំ ពួយ ចាបាប់ ណោះ ដាក់ ហង។

៩ ផា អន់ដឺស រឺស ម៉ាត់ អន់ដឺស ប្រើគំ ណោះ យច កេះ ទីប ចាបាប់ ចឹង ផា អន់ដឺស ប៉ាណូស ប្រើគំ យច ដេល។

១០ ញើ ប្រើគំ ពួយ ចាបាប់ ប្រ្រឹះ ទិណោះ ហះកា ផា អើ ប្រើគំ យច ចាបាប់ ដឹង ម៉ៅញ កាតាម ឡាក់ កា យច លូ ចាបាប់ ទិណោះ ដេល។

១១ ប្រ្រឹះ បិកកាតយ័ រីះ ផា «ដៃ រ៉ាលង កល់ កាម៉ាញ» អើ រីះ ណារ៉ូ ផា «ដៃ ប៉ាន់តៅ ប៉ាណូស»។ យ័ះ អន់ដឺស អូ រ៉ាលង កល់ កាម៉ាញ កាតាម ហះកា ផា អន់ដឺស ប៉ាន់តៅ ពូ ឡាក់ កា ប្រើគំ យច លូ ចាបាប់ ទិណោះ ដេល។

១២ ទីល នីណោះ ហាក់ អន់ដឺស កាប លូ អៃ កោប អន់ ត្រត់ លូ ចាបាប់ ឡាក់ ប្រើគំ អន់ ពិន រ៉ាវ៉ាច ឡឺង ថូត ខង ប្រ្រឹះ ចឹង តាត់ស៊ុន សារ អន់ដឺស ពួយ ចាបាប់ ណោះ ហង។

១៣ ញើ អូ ទី ពុត តាប៉ាប តាប៉ុន កា ពូ ប្រ្រឹះ បិកកាតយ័ ចឹង ចែត ថូត អើ អូ តាប៉ាប តាប៉ុន ដេល។ ញើ ទី ពុត តាប៉ាប តាប៉ុន កា ពូ ប៉ាណូស ណោះ ចឹង រ៉ាវ៉ាច ឡាកោ ប្រ្រឹះ អូ ចែត ថូត អើ អុះ។

សារ សៀ លូ ប្រើគំ ដាក់

១៤ អី អុះ មី ផា ទី ប៉ាណូស ម៉ៅញ ដូវ រីះ ផា អើ សៀ ប្រ្រឹះ ហះកា អូ ប្រើគំ សារ ដាក់ ញ៉ា ចឹង ទី ខា ដេល ប? ញ៉ា សារ សៀ ណោះ ចឹង អូ ដេល ប តង់ អន់ អើ រ៉ាវ៉ាច ឡឺង តៅ?

១៥ ប៉ាន់ដឺប ផា ទី អុះ មី ម៉ៅញ ដូវ អើ អូ ទី ខោ អាវ កាសិប ពៀត លូ អូ ទី សាណា ញ៉ា សា រ៉ប់ ដាវ

១៦ ផា កាណុង កាំឡាំង អន់ដឺស ណោះ ទី ប៉ាណូស ម៉ៅញ ដូវ រីះ កា បក់ អូ ទី ណោះ ផា «ហាក់ សីត ចាក ដាក់ ប៉ាឡឺង អៃ សាណុក សាវ៉ិក សង់ សា ផឹត លូ អៃ អន់ រ៉ិត ហោត!» ហះកា អូ ទី អន់ កាណាត់ ញ៉ា កា អើ អុះ ញ៉ា សារ កាប ណោះ ទី ខា ដេល ប?

១៧ សារ សៀ កា និះ ទៅ ដេល ផា អូ ទី ប្រើគំ ដាក់ សារ អន់ដឺស សៀ ណោះ អូ ទី ខា អុះ អើ ហ្ស៊ុង ហៀត តាដោះ។

១៨ ប៉ាន់ដឺប ផា ទី ប៉ាណូស អូ ហ្នង់ សារ ម៉ៅញ ដូវ កាប ផា «បក់ អន់ដា ក្រានី កា សៀ ដោច បក់ អន់ដា ណារ៉ូ ប្រើគំ សារ ដាក់»។ ណោះ អាញ ផា កា អើ «ប័រ តាំបាង ហៃ សារ អីស សៀ អូ ទី ប្រើគំ ដាក់ ណោះ អាញ ចឹង តាំបាង សារ ដាក់ ឡាក់ អាញ ប្រើគំ ម៉ាត់ អីស ចឹង អូ អន់តត់ ផា អាញ សៀ តាទីច»។

១៩ អីស សៀ ជា ទី ប្រឹះ ដឹង ម៉ោញ ណោះ ត្រង់ ហង យ្រឹះ ម្នាក់ ប្រឹះ ប៊ិត កា សៀ នីណោះ ដេល ទីប អ្នក វ៉ារ៉ែត ឡាកោ។

២០ អី ប៉ាណូស អូ ហ្លង់ អូ ហ្លី នីចម អីស បិច អូ ដេល ប? ប៉ាណូស សៀ ហះកា អូ ទី ប្រឹក្នី សារ ដាក់ សារ អើ សៀ ណោះ អូ ទី ខា អុះ។

២១ រតី ពិន អាប្រាហាំ ប្រឹះ ជា អើ ដាក់ ញន កា អើ ប្រឹក្នី សារ ដាក់ យី អើ អ្នក គន អើ អីសាក់ ចឹង ពុះ វ៉ាមៈ ប្រឹះ។ †

២២ អីស ប៉ប ដេល ប? សារ អើ សៀ លូ សារ អើ ប្រឹក្នី ណោះ ត្រង់ លូ គូប អើ។ ញន សារ អើ ប្រឹក្នី ណោះ ហង ពិន អូ អន់តត់ ជា អើ សៀ តាទីច

២៣ ត្រង់ ពូយ សារ ទី ច្រាត់ រះ កាណុង ផាប់ ប៉ានីរ ប្រឹះ ជា «អាប្រាហាំ សៀ ប្រឹះ បិកកាតយី ញន កា អើ សៀ ប្រឹះ ជា អើ ប៉ាណូស ដាក់ ត្រង់»‡ ទីប អ្នក ចាដី លូ អើ។

២៤ ទីល នីណោះ អន់ដីស ប៉ប កេះ ប្រឹះ អើ ជា ប៉ាណូស ដាក់ ញន កា សារ ដាក់ ពូ ប្រឹក្នី អូ ត្រង់ ក្រានី កា សារ ពូ សៀ ណោះ អុះ។

២៥ ណាង វ៉ាហាប់ យី អង់កាន់ ច្នាល ហះកា ប្រឹះ ជា អើ ប៉ាណូស ដាក់ ញន កា ងារ ដាក់ អើ ប្រឹក្នី និះទៅ ដេល ខង អើ ហាប់ ម្នាក់ សុនសាត អីស្រា អើល ឡាក់ សីប កាន អន់ អៃ ពឹង ហី អើ ប៉ាក់ អន់ខៃ ឡាច់ ចាក អើ តាបាង ទ្រង អន់ទៀត ម៉ោញ ណារ តង់ អន់ខៃ អន់ វ៉ាវ៉ាច់ ឡាកោ។ §

២៦ ជា ឡាកោ បាំងខ្មែរ អូ ទី ប៉ាដាត ប៉ាលឹង អើ តៅ កេះ ជា ប៉ាណូស សៀ អូ ទី ប្រឹក្នី សារ ដាក់ សារ អើ សៀ ណោះ អូ ទី ខា អុះ ហ្ស៊ង ហ្ស៊ីត ឡាក់ កា តៅ និះទៅ ដេល។

៣

សារ ប៉ាញសាំង អំប៊ូត

១ អី អុះ មី ដៃ បិច ប្រឹក្នី ណែយូ អៀង ដូរ តាឡាមី ខង អន់ដីស អូ កេះ កា ប្រឹះ ចឹង ចែក ចូត ញីន ឡាក់ ណែយូ ក្លាំង ឡឹង ពូ ជា ញីន ប្រឹក្នី យច។

២ ពិន ទិខូ ឃើយ ប្រឹក្នី យច អៀង។ ញី អូ ប្រឹក្នី យច ញន ពីរ ប៉ាណូស ណោះ ដាក់ កាខាក់ ហង លូ អើ ចឹង អូ វ៉ាំងហៃ ឡាកោ ទៅ អន់ ដាក់ គ្រឹប នែវ ដេល។

៣ ជា បិច អន់ សេះ ប្រឹក្នី ពូយ ពិន ពិន អ្នក ប៉ា សយ សាំងកាមី កាង អើ ណោះ ពិន ចឹង ញាក់ អើ អន់ ឡាក់ តែង ចំ កា ទី ហង។

† ២:២១ ២:២១ បំរ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២២:១-១៩។ ‡ ២:២៣ ២:២៣ សារ អា ឡាច់ ឡឹង កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១៥:៦។ § ២:២៥ ២:២៥ បំរ ហៃ យូស្យេ ២:១-២៤; ៦:១៥-២៥។

៤ អន់ដីស យឺត ហៃ កាំប៉ាន់ យ្រឹះ អែរី តិស កាខាក់ កាតាម យ្រឹះ ខ្យល តិស តិ កាតាម កា ប៉ាណូស គឺ អែរី ទី តាម ពុត បុច ញុន កា កាណាគី គឺ ចិ ឡាក់។

៥ អំប៊ូរីត ប៉ាណូស កា និះទៅ ដេល អែរី កាណាគី ចិ ឡាក់ កាណាង ឡាកោ ប៉ាណូស ហះកា អ៊ូ អ្វាត់ អេង កាខាក់។ អន់ដីស យឺត ហៃ យ្រឹះ ប៉ាការ អុញ ចិ ឡាក់ កា អ៊ូ ប្រឹគី អន់ កើត អុញ តិស សា ព្រី។

៦ អំប៊ូរីត ឡាក់ កា អុញ ដេល។ អែរី យឺ កាណាគី អ៊ូ ដាក់ អែរី កាណាង ឡាកោ អន់ខូ លូ កាណាគី អន់ទៀតៗ ដេល អ៊ូ ប្រឹគី អន់ កា ពិន យច ទិ ទីប ឡាកោ។ អែរី ប្រឹគី អន់ កា ពិន ប៉ាណាប ប៉ាប៉ុន ឡឹង កើត ទីល តោ យឺ អុញ កីត អា ឡាច់ ឡឹង ចារ អុញ កីត លើយ។

៧ ប៉ាណូស អ៊ូ ប៉ាញសាំង កាណាគី អ្យ៉ា សែម គ្រឹប នែវ។ កាណាគី វ៉ាវ៉ាវ លូ កាណាគី កាណាង ទៀក កា ប៉ាណូស ប៉ាញសាំង ទី ដេល។

៨ ហះកា អ៊ូ ទី ព្យឺ អ៊ូ ប៉ាញសាំង អំប៊ូរីត ឡាកោ ទៅ ទី អុះ ខង អំប៊ូរីត ឡាក់ កាណាគី បឺត អ៊ីក អ៊ូ ដឹង សាំប៉ត់ លើយ ប៉ាញ ដឹង សារ អ៊ូ ដាក់ ឡាក់ កា ចារ ពិះ ប្រឹគី អន់ តោ។

៩ ពិន ប៉ានេ ប្រឹះ បិកកាតយ័ ឡាក់ ពី ពិន ញុន កា អំប៊ូរីត ពិន តះ ប៉ាស្យាប កា ប៉ាណូស ឡាក់ ប្រឹះ ទី ប៉ាងកើត អន់ រុច លូ អែរី * ញុន កា អំប៊ូរីត ណោះ ទៅ ដេល។

១០ សារ ប៉ានេ ប្រឹះ លូ សារ តះ ប៉ាស្យាប ឡាច់ ទិ ឡឹង ពីរ ដឹង ម៉ោញ ណោះ ហង។ អី អុះ មី ប្រឹគី នីណោះ អ៊ូ ដាក់ អុះ។

១១ ត្រោម ទៀក ដឹង ម៉ោញ អ៊ូ ដេល ប ឡាច់ ទៀក ប៉ាអាំ អន់ដា ទៀក ប្លង់ អន់ដា?

១២ អី អុះ មី ញ៉ា តើម ប្រា អ៊ូ ដេល ប ប៉ាងកើត ប្លៃ អូលេវ តើម អង់កាច ចឹង ប៉ាងកើត ប្លៃ ប្រា អ៊ូ ដេល ប? ទីល នីណោះ ត្រោម ទៀក ប្លង់ កា អ៊ូ អ៊ូ ឡាច់ ទៀក ប៉ាអាំ អន់ដា ដេល។

សារ ហ្យាំង សាឡាច់ ឡាក់ ឡាច់ ឡឹង ប្រឹះ

១៣ កាណាង កាំឡាំង អន់ដីស ព្យឺ ហ្យាំង សាឡាច់ អន់ អែរី តាំបាង ង៉ារ ដាក់ លូ ពុត ដាក់ ឡាអត់ ញុន សារ ហ្យាំង សាឡាច់ ណោះ ពិ។

១៤ ហះកា ផា អន់ដីស ទី សារ សាណាំង សាណើស លូ ទី សារ ប៉ាលូង លូ គូប សោប ដៃ អ្វាត់ ផា ឡាកោ ហ្យាំង សាឡាច់។ ផា នីណោះ អន់ដីស ព្លុង យច ឡឹង សារ តាទីច ហង។

* ៣:៩ ៣:៩ ប៉រ ហៃ កាណើត អង់កក់ តេះ (លោកុប្បវត្តិ) ១:២៦-២៧។

១៥ សារ ហ្សាំង សាឡាច់ នៃវ អា អូ ត្រង់ ឡាច់ ឡឺង ប្រ្លឹះ អុះ យី សារ ហ្សាំង សាឡាច់ ម៉ះ ប៉ាណូស លូ ឡាច់ ឡឺង ប្រ្លឹះ បឺត។

១៦ ហះ ចារ ចំ ទី សារ សាណាំង សាណើស លូ សារ ប៉ា លូង លូ គូប សោប ហះ ចារ ណោះ កា ទី កាន រ៉ាចក់ រ៉ាចល់ លូ ទី សារ អូ ដាក់ គ្រីប នៃវ ដេល។

១៧ ហះកា សារ ហ្សាំង សាឡាច់ ឡាក់ ឡាច់ ឡឺង ប្រ្លឹះ ប្រ្លឹក់ អន់ កា ពិន ដាក់ ត្រង់ អូ ទី អិក អុះ ទី ពុត ឡាអត់ អូ តាប៉ុញ តាប៉ាក់ អូ កាង កល់ លូ អូ តា ប៉ាប តាប៉ុន កា កាំឡាំង អូ រើស ម៉ាត់ អូ ពូង លូ ប្រ្លឹក់ សារ ដាក់ គ្រីប នៃវ។

១៨ ញើ ទី ពុត ដាក់ សឹម លូ ប្រ្លឹក់ អន់ ពូ អន់ ត្រង់ លូ គូប សោប ប៉ាណូស ណោះ ចឹង ប៉ាំងកើត អន់ ទី សារ ដាក់ ត្រង់ ហង។

៤

សារ ពូ ត្រង់ ប៉ុនពែង ពុត ញើក

១ សារ អន់ដីស តាប៉ុញ តាប៉ាក់ លូ គូប សោប ណោះ ឡាច់ ឡឺង ចំ ? ញ៉ា អូ ត្រង់ ឡាច់ ឡឺង ពុត ដក់ដិរ ប៉ាណាំ ឡាកោ ប្រ្លឹក់ សារ អូ ដាក់ ប ?

២ អន់ដីស ខ្លាម បិច កា ទី ហះកា អូ ទី អុះ ញុន ខ អា ហង បះ អន់ដីស ប៉ាន់ តោ ពូ។ អន់ដីស សាណាំង សាណើស អ្វៃ កា អូ ទី អុះ ញុន ខ អា ហង បះ អន់ដីស តាប៉ុញ តាប៉ាក់ លូ គូប សោប។ អន់ដីស អូ ទី ខង អន់ដីស អូ ប៉រ ឡឺង ប្រ្លឹះ បិកកាតយ័

៣ យ័ អន់ដីស ប៉រ ហះកា អូ ទី អុះ ខង អន់ដីស ប៉រ ណោះ ឡាច់ ឡឺង ពុត អូ ដាក់ យី អន់ដីស ប៉រ សាំរ៉ាប់ កា ពុត ខ្លាម។

៤ អី មុត អូ ត្រង់ កា ប្រ្លឹះ ញ៉ា អន់ដីស អូ អូ ប ? កាន បិច កា សារ អូ ដាក់ ពីង អងកក់ តេះ អា យី ប្រ្លឹក់ អន់ កា ឡាកោ អូ ណើស កា ប្រ្លឹះ បិកកា តយ័។ ញើ បិច ប្រ្លឹក់ ពូយ នៃវ អូ ដាក់ ឡាក់ ពូ ប្រ្លឹក់ ពីង អងកក់ តេះ អា អ៊ែ ចឹង កើត តាម៊ីរ លូ ប្រ្លឹះ បិកកាតយ័ ហង។

៥ ញ៉ា អន់ដីស សាម៉ក់ កា សារ ឡាក់ ទី ច្រាត់ កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ណោះ អូ ទី ខា ប ? យី ប្រ្លឹះ បិកកាតយ័ បិច កា ប៉ាំងតី ប៉ាលីង អ៊ែ អន់ អ៊ែ ពីង ពិន ណោះ និះ អ៊ែ ក្បាក់ *។†

៦ ហះកា ប្រ្លឹះ បិច ចៃ ក្លា ឡឺង អា ណារ៉ូ ខង ទី ច្រាត់ រះ កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ផាះ

* ៤:៥ ៤:៥ ក្បាក់ យី ឡាក់ កា ត្លោ ក្បាក់ កាម៉ាញ។ † ៤:៥ ៤:៥ ញើ អា ញើត គុល អូ សាឡុះ អុះ ពិន ព្រៃ នីអៀ កា ទី ដេលះ ពុត ញើក ឡាក់ ប្រ្លឹះ អន់ អ៊ែ ពីង ពិន សាណាំង ខាក់។ លើ នីអៀះ អងកក់ តេះ អា សាណាំង កា ប៉ាំងតី ប៉ាលីង ប្រ្លឹះ ឡាក់ អ៊ែ ពីង ពិន។ លើ នីអៀះ អងកក់ តេះ អា សាណាំង បិច កា ទី ពុត ញើក ឡាក់ អ៊ែ ពីង ពិន។

«អើ អូ ណឺស កា ប៉ាណូស ឡាក់ ទី ពុត តឺស

ហះកា អើ បិច ចៃ កា ប៉ាណូស ឡាក់ ប៉ាន់ចិ ពុត»។[†]

៧ ទីល នឺណោះ អន់ដឺស ត្រត់ រ៉ាប់ សៀ ម៉ុត តែង ប្រ្រៈ បិកកាតយ័ ពិ កេះ
ណោះ ប៉ាសាំង លូ ប្រ្រៈ បឺត សាតាំង ណោះ អើ ចឹង សាតាក់ ឡាច់ ឡឹង អន់
ដឺស តាទីច ហង។

៨ អ្សក៏ អន់ដឺស ម៉ុត អន់ ក្សាម៍ ប្រ្រៈ បិកកាតយ័ ណោះ អើ ចឹង ឡា ក្សាម៍ អន់
ដឺស ដេល។ អី មុត ប្រ្រៈ យច ហត់ អ្នាត សារ អូ ដាក់ ពិ! អី ប៉ាណូស ពុត
ពៀរ ហត់ បិនពែង ពុត ពៀក អន់ ដាក់!

៩ ហត់ អន់ដឺស ញ៉ា សោក លូ ហ្សឹក ពិ។ ដៃ កាកឹក ហង ត្រត់ ញ៉ា អង់ហ្សាំង
ឡុត ដៃ ហោក រត់ ហង ត្រត់ អុក ពុត ពៀក ឡុត។

១០ ត្រត់ ប៉ាន់ចិ ពុត ហះ ម៉ាត់ ប្រ្រៈ បិកកាតយ័ ណោះ អើ ចឹង តាត់ អំបោក
ហារ អន់ដឺស។

១១ អី អុះ មី ដៃ កាបពោត្រោ រោ ចាចក់ គូបសោបដៃ ផា ពៀ កាបពោត្រូប
សោប លូ កាប បឺត កា អុះ មី ប៉ាណូស ណោះ ឡាក់ កា កាបពោ ចាបាប ប្រ្រៈ
លូ កាប បឺត កា ចាបាប ប្រ្រៈ ដេល។ ពៀ កាប បឺត កា ចាបាប ប្រ្រៈ ប៉ាណូ
ស ណោះ អូ ត្រត់ អើ ប្រ្រៈ ព្វយ ចាបាប អុះ យឺ អើ យឺត ផា ចាបាប ប្រ្រៈ
ណោះ អូ ទី ខា។

១២ បក់ បាំងកើត ចាបាប អា លូ បក់ ចឹង ចែត ថូត ប៉ាណូស យឺ ទី ដឹង
ម៉ោញ ប្រ្រៈ។ ទី ដឹង ប្រ្រៈ ហង ចឹង អ្នតង លូ អូ ថាឡាយ។ អន់ដឺស អា
ប៉ាណូស នឺចម៍ បះ បិច កាប បឺត កា អុះ មី នឺអៀ។

សារ ពូ អ្នាត់ អេង

១៣ អី អុះ មី បក់ កាប ផា «ដាវ អា លើ ដាវ តាយ៉ាង ញឺន ចឹង ឡា ប៉ាត់ មៀង
តោ ញឺន ចឹង អ្នែ ហះ ណោះ ម៉ោញ សាណាំ ភៀ ណាំង សា អន់ ទី កាឡៃ»

១៤ អាញ ប័រ រះ ផា អន់ដឺស អូ អូ អន់តត់ អុះ ដាវ តាយ៉ាង ទៀ ចឹង កើត នឺ
ចម៍ ណោះ។ ម៉ោញ ណារ ឡាកោ អន់ដឺស ឡាក់ កា កាណាត់ ញ៉ា? អន់ដឺស
ឡាក់ កា អ្សឺ ឡាក់ អ្នែ បាបើត កេះណោះ ហ្សឺង ណារ។

១៥ អន់ដឺស ត្រត់ កាប ផា នឺអៀ «ផា ប្រ្រៈ បិកកាតយ័ អន់ ញឺន អ្នែ រឺស ដាវ
តាយ៉ាង ទៀ ផា ប្រ្រៈ អន់ ញឺន ចឹង ឡា ប្រ្រៈ ដាវ ណោះ លើ ដាវ អា»។

១៦ ហះកា កិញអៀ អា អន់ដឺស ទី ពុត តឺស កាប អ្នាត់ លើយ។ សារ អ្នាត់
អេង នែវ អា អឹក ខាក់។

† ៤:៦ ៤:៦ សារ អា ឡាច់ ឡឹង សារ អន់តត់ ប៉ាតោ (សុភាសិត) ៣:៣៤។

១៧ ញើ អ្នក ប្រឹក្សា សារ ដាក់ ហះកា អូ ចៃ ប្រឹក្សា ដាក់ ប៉ាណូស ណោះ ប្រឹក្សា យច ហង។

៥

សារ កាប កា ម្នាត ប្រ្រឹះ ប៉ាតុរង័

១ អី ម្នាត បក់ ប្រ្រឹះ ប៉ាតុរង័ ហត់ អង់ហ្សាំង ញ៉ា ពិ ខង សារ ឡាំបាក ចឹង កើត ពីះ ពីង អន់ដីស តាទីច ហង។

២ វ៉ាស អំប៉ាស ម៉ះ អន់ដីស ចឹង ពុក ហ្លួច ទិ ខោ អាវ អន់ដីស កា កាញ់ចិរ ចឹង រើះ ទិ ដេល។

៣ ម៉ាស ប្រាក់ អន់ដីស ចឹង កើត ប៉ារម៉ៅ ប៉ារម៉ៅ អា ចឹង ប្រឹក្សា អន់ អូ អន់ត គំ ឡឹង សារ យច កេះណោះ ចឹង សា បាំងឡៃ អន់ដីស ឡាក់ កា អុញ។ អន់ ដីស ប៉ាតុ វ៉ាស អំប៉ាស គម ពីង វ៉ាំងវ៉ាំង អា អង់កក់ តេះ ចឹង ឡួច កេះ។

៤ អន់ដីស ប៉ាលុ អូ អន់ លៀន កា ម្នាត បក់ ប្រឹក្សា គូលី ច្រូត ញើ ណោះ ហៃ ម្នាត បក់ ប្រឹក្សា គូលី កា អន់ដីស អន់ខៃ អង់ហ្សាំង កាតាំង ទីល ប្រ្រឹះ តេះ ប្រ្រឹះ ប្លែង ដេល។

៥ អន់ដីស អ្នែ ពីង អង់កក់ តេះ អា ហោក រត់ កា អន់ដីស ប្រ្រឹះ ប៉ាតុរង័ កាខា ក់ ឡាក់ កា ពុត អន់ដីស បិច។ អន់ដីស ប៉ាញ់ចិរ ឡាកោ អន់ តិស តង់ ឡាក់ កា រត់ ពូ ចឹង កោះ សា។

៦ អន់ដីស ចែត ថូត លូ ប៉ាន់តៅ ប៉ាណូស បក់ ដាក់ ត្រង់ ហះកា អន់ខៃ អូ តូ អន់ដីស អុះ។

សារ ត្រត់ ទី ពុត អត់ សាំវ៉ាញ៉

៧ អី អុះ មី អន់ដីស ត្រត់ ទី ពុត អត់ សាំវ៉ាញ៉ លើយ ទីល ដាវ ពី តាំងឡា ពិន ជីរ។ ហៃ ម្នាត បក់ ប្រឹក្សា មីរ អន់ខៃ ខំ ក្បាក់ សាណា ចឹង ប្លែ ឡាក់ ទីខា។ អន់ ខៃ ទី ពុត អត់ សាំវ៉ាញ៉ លើយ ឡឹង បី រះ ទីល បី ឡួច ថុន។

៨ អី អុះ មី អន់ដីស ត្រត់ ទី ពុត អត់ សាំវ៉ាញ៉ និះទៅ ដេល លូ ប៉ាកាង ពុត កាខាក់ ខង ពី តាំងឡា ពិន ក្បាម ចឹង ជីរ ហង។

៩ អី អុះ មី ដៃ កាប វ៉ាបិក វ៉ាចប់ កា គូប សោប ភៀ ដៃ អន់ ទី ថូត ខង ពី តាំងឡា ពិន ឡាក់ ម៉ែត តាត់សុន សារ អើ អន់តាវ ហះ អំប៉ារ កេះ។

១០ អី អុះ មី អន់ដីស ត្រត់ ប្រឹក្សា ពួយ ម្នាត វ៉ាគីយ ប្រ្រឹះ ឡាក់ រះ ប៉ាតាង ប្រ្រឹះ ផះ អន់ខៃ ទី សារ ឡាំបាក អន់ខៃ ទី ពុត អត់ សាំវ៉ាញ៉ លើយ។

១១ ហៃ ពិន អើ ប៉ាណូស បក់ អត់ សាំវ៉ាញ៉ ជា ម្នាត ទី សារ សាណាក់ សាវ៉ា ក។ អន់ដីស កា យើយ កាតាំង ដេល ពូ រះ ឡឹង សារ រត់ យ៉ូប ទី ពុត អត់ សាំ

វាញ្ញី ណោះ ពែ អន់ដីស ប័ប័ កេះ ប៉ាក់ អន់តីត ប្រ្រៈ បិកកាតយ័ តាក់ អន់ដាក់ អើ ញូន កា បិច ចៃ លូ តាប៉ាប តាប៉ូន កា អើ ខាក់។

១២ អី អុះ មី កាខាក់ អើ អន់ដីស ដៃ ម៉ត់ អើ តេះ អើ ប្លែង លូ កាណាក់ អន់ ទៀត អ្យក់ ប្រ្រៈ ផាញ៉ាន។ ត្រត់ កាប អន់ ត្រង់ ដៃ តាពូង ផា តើល «អីះ» អន់ «អីះ» តាទីច ផា «អូ» អន់ «អូ» តាទីច ភ្លើ ដៃ អន់ អន់ដីស ទី ថូត។

សារ ម៉ន់ ឡោម ប្រ្រៈ សុត ខាក់

១៣ ផា អុះ មី អើ ចំ ទី សារ ឡាំបាក ត្រត់ ម៉ន់ ឡោម ប្រ្រៈ។ ផា អុះ មី អើ ចំ ហោក រីត់ ត្រត់ ចាដៃ អញ្ញើស៊ី ប៉ានេ ប្រ្រៈ។

១៤ ផា អុះ មី អើ ចំ ទី សារ អីត ពូ ត្រត់ ជៀក មូត ក្រាត់ ណាំផា ក្រំ ហៀន សារ ប្រ្រៈ ភ្លើ អន់ អន់ខែ ម៉ន់ កា អើ លូ ឡាប សាដី ពីង អើ ញូន ម៉ឹង អំវាញ យីស៊ី។

១៥ ប៉ានីរ ម៉ន់ ឡាច់ ឡឹង ពុត សៀ ចឹង តង់ បក់ អីត ពូ ណោះ កេះណោះ ប្រ្រៈ បិកកាតយ័ ចឹង តាក់ អន់ដាក់ អើ*។ ផា អើ ប្រ្រៈ យច ប្រ្រៈ កា អូ អ្យក់ យ៉ូ សារ យច អើ ដេល។

១៦ ទីល នីណោះ អន់ដីស ត្រត់ ឡាប់ ញូម សារ យច លូ គូប សោប កេះ ណោះ ម៉ន់ កា គូប សោប ភ្លើ អន់ ដាក់។ ប៉ាណូស ដាក់ ត្រង់ អើ ម៉ន់ ឡោម សុត ខាក់។

១៧ វ៉ាគីយ ប្រ្រៈ សិច អេលីយ៉ា អើ ប៉ាណូស ឡាក់ កា ពិន ដេល អើ ម៉ន់ ឡោម កាខាក់ អូ អន់ ប្លែង បី ប្លែង កា អូ បី តាទីច ប៉ែង សាណាំ ត្រោ ខែ។

១៨ កេះណោះ អើ ម៉ន់ អន់ ប្លែង បី ណារ៉ូ ប្លែង កា បី តាទីច តេះ កា ប៉ាំង កើត អន់ ទី សាណា ណារ៉ូ ដេល។ †

១៩ អី អុះ មី កាណុង កាំឡាំង អន់ដីស អា ផា ទី ពៀ អ្នាត សៀ សារ តាទីច ឡឹង ប្រ្រៈ អន់ដីស ត្រត់ ខំ ប៉ាណាំ អន់ អើ ម៉ុត សៀ ណារ៉ូ។

២០ អន់ដីស ត្រត់ អូ អន់តត់ ផា ពៀ ប៉ាណាំ ប៉ាណូស ប្រ្រៈ យច អន់ ឡាច់ ឡឹង សារ យច ណោះ យី អើ តង់ ប៉ាណូស ណោះ អន់ វ៉ាវ៉ាច់ ឡឹង សារ តៅ កេះ ទីប អើ ប្រ្រៈ អន់ ប្រ្រៈ អូ អ្យក់ យ៉ូ សារ យច ប៉ាណូស ណោះ តុត អៀង ដេល។

* ៥:១៥ ៥:១៥ តាក់ អន់ដាក់ អើ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ តាក់ អន់រ៉ុស សីត អើ ។ † ៥:១៨ ៥:១៧-១៨ បំរែ ហៃ សារ មូត សាដាច់ (ពង្សាវតារ/ក្សត្រ) ទី ១ ១៧-១៨។

សត្រា ទី ១ ពេត្រុះ ប្រាប់ សារ អន់តត់ រ៉ះ

រតី ពេត្រុះ យី សីះ យីស៊ូ កាណុង កាំឡាំង ១២ ដូរ ឡាក់ ពូ អើ ជា ម្នាក់ បក់ រ៉ះ ប៉ាតាង យីស៊ូ។ អើ ប្រាប់ សត្រា ទី ម៉ោញ អា ប៉ាហ្សើ កា ម្នាក់ សៀ យីស៊ូ ឡាក់ អ្នក ប៉ាត់ ចារ អន់ទៀតៗ ប៉ាតាម ចារ ឡាក់ ម្នាក់ រួម រាំងហៃ។ ក្រុំ ម្នាក់ ទិ ណោះ អន់ខែ សៀ យីស៊ូ ញួន កា គូប រតី ប៉ូល ឡាក់ រ៉ះ សារ ដាក់ ឡឹង យីស៊ូ កា អន់ខែ។ ឡែង ឡឹង រតី ប៉ូល តៅ រតី ពេត្រុះ ប្រាប់ សត្រា អា ផះ អើ អ្នក ពឹង ម្យ៉ែង រួម ឡាក់ អើ អន់ សិច ផា ម្យ៉ែង «បាប៊ីឡួន» (ប័រ ហៃ ៥:១៣) ផះ រាំងរាំង សាណាំ ៦៤ គ.ស.។

សារ សាំខាន់ៗ

រាំងរាំង ណោះ ពូ ប្រឹក បាប កាប ផាម៉ាត លូ បីងាយ កា ម្នាក់ សៀ យីស៊ូ ខា ក់។ ខ អា ហង បះ រតី ពេត្រុះ បិច រ៉ះ តាត់ កាចាំង កា ម្នាក់ សៀ យីស៊ូ ឡាក់ អ្នក តាប្រះ តាប្រោង ប៉ាត់ ចារ អន់ទៀតៗ ពឹង អង់កក់ តេះ អន់ អន់ខែ សៀ យីស៊ូ ហ៊ែង ខាក់។ សារ សៀ អា ចឹង ប្រឹក អន់ អន់ខែ ទី ពុត ម៉ឹង កាខាក់ រ៉ប់ ទី សារ កើត ពីះ លូ ប្រឹក អន់ អន់ខែ ដាម អត់ រ៉ប់ ទី សារ ថុក ឡាក់បាក។

រតី ពេត្រុះ តាត់ កាចាំង អន់ខែ អន់ ម៉ឹង ផា ប្រះ ចឹង អន់ អន់ខែ អ្នក រីស លើយ ទីល នីណោះ ត្រត់ ដាម អត់ លូ សារ ឡាក់បាក អន់ទៀតៗ។ (១:៣-២៥)

រតី ពេត្រុះ រ៉ះ ផា អន់ខែ ឡាក់ ប៉ាសុន ប្រះ អ្នក អង់រ៉ាម ពឹង អង់កក់ តេះ អា។ (២:១-១២)

រតី ពេត្រុះ ប្រើ អន់ខែ អ្សល កូត កា ពូ។ (២:១៣-៣:៧)

រតី ពេត្រុះ រ៉ះ ឡឹង សារ ពិន ប៉ាណាប ញួន កា ប្រឹក សារ ដាក់ ត្រង់ ឡាក់ កា យីស៊ូ ដេល។ (៣:៨-៤:១៩)

រតី ពេត្រុះ រ៉ះ ឡឹង ងារ ម៉ែត ណាំផា ក្រុំ ហៀន សារ ប្រះ។ (៥:១-៤)

សារ អន់តត់ ប៉ាតោ អន់ទៀតៗ។ (៥:៥-១១)

១ អាញ សិច ពេត្រុះ ឡាក់ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ គ្រិះ សត្រា អា អាញ ប៉ាហ្សើ អន់ កា អុះ ម៉ី ឡាក់ ប្រះ បិកកាតយ័ រឿស ឡាក់ តាប្រះ តាប្រោង អ្នក អង់

រ៉ាម ប៉ាគ ខេត ប៉ុនតុះ ខេត កាឡាទី ខេត កាប៉ាដូគៀ ខេត អាស៊ី លូ ខេត ប៊ីធូនៀ *។

២ ប្រ្លៈ ប៊ិកកាតយ័ ឡាក់ ពី ពិន អើ រើស អុះ មី ត្រគ់ ពូយ សារ ឡាក់ អើ យីត ឡឹង អន់ទ្រូល កេះ ប៉ាដាត ប៉ាលឹង ប្រ្លៈ ប្រគី អន់ អន់ដីស ដាក់ ត្រង់ សារ៉ាប កា ប្រ្លៈ ភៀ អន់ អន់ដីស សាំយ៉ាង ប៉ានីរ យីស៊ូ គ្រិះ លូ ភៀ អន់ អើ ប៉ាប្រ្លៈ ផាម អើ ពីង អន់ដីស។

អន់ ប្រ្លៈ ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណុក សារ៉ាក កា អន់ដីស ហើង អៀង ។។

សារ ពិន ទី សារ មីង អូ អូ ហ៊្យង

៣ ប៉ានេ ប្រ្លៈ ប៊ិកកាតយ័ ឡាក់ ពី យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន។ អើ តា ប៉ាប តាប៉ុន កា ពិន កាខាក់ ណោះ ហង បះ អើ ប្រគី អន់ ពិន កើត ប៉ាណូស ណារ លូ អន់ ពិន ទី សារ មីង អូ អូ ហ៊្យង ញន កា យីស៊ូ ទី អាញ រីស សីត ណា រ៉ុ។

៤ ពិន ចឹង ទី ប៉ាដក់ ប៉ាជៀ ឡាក់ អូ អូ កើត ប៊ីត អិក អូ អូ ពុក អូ ហ្សា ហ្សិ ត។ ប្រ្លៈ ប៊ិកកាតយ័ គម រ៉ាន់ដាប់ ប៉ាដក់ ប៉ាជៀ អា អន់ កា អន់ដីស ពីង ប្លែង។

៥ សារ អំរ៉ាញ អីញ មះ អើ រ៉ាំងហៃ រ៉ាំងខ្យា អន់ដីស ញន កា អន់ដីស សៀ អើ ម៉ាត់ អើ ចឹង តង់ អន់ដីស ឡាក់ អើ យីត កេះ ហះកា អើ ចឹង តាំបាង សារ អើ តង់ អា ប៉ាគ ដាវ អង់កក់ តេះ ចឹង ឡុច ទៀ។

៦ ញន ណោះ ហង បះ អន់ដីស ទី ពុត ហោក រ៉ត់ កាខាក់ យ្លៈ កិញអៀ អា អន់ដីស អុក ពុត ញន កា ទី សារ ឡាក់បាក តាងៗ កាណុង រ៉ាំងរ៉ាំង បាប៊ីត អា កាតាម។

៧ សារ ឡាក់បាក ទី អា ចឹង សាត់ ហៃ លូង អន់ដីស សៀ តាទីច ញ៉ា អូ។ សារ សៀ អា ទី ខា ក្លា ឡឹង ម៉ាស ឡាក់ អូ ហ្លួច យ្លៈ ពូ យើយ សុះ សាត់ លូ អុញ កាតាម។ ប៉ាគ ដាវ យីស៊ូ គ្រិះ តាំបាង ឡាកោ អន់ ប៉ាណូស ពីង អង់កក់ តេះ អា ប៉ប ទៀ ផា អន់ដីស អ្នែ សៀ ណោះ ប្រ្លៈ ចឹង ប៉ានេ អន់ដីស លូ អន់ សារ អំរ៉ាញ អីញ កា អន់ដីស។

៨ អន់ដីស អូ យើយ ប៉ប អើ អុះ ហះកា អន់ដីស ប៊ិច កា អើ យ្លៈ បើ តាន់ ប៉ប អើ កាតាម កា អន់ដីស សៀ អើ លូ ទី សារ ហោក រ៉ត់ កេង ខាក់ អូ អូ ចឹង រ៉ះ

៩ ខង អន់ដីស ទី កេះ សារ អន់ដីស មីង ពៃ ខង ប្រ្លៈ តង់ ប៉ាដាត អន់ដីស កេះ។

* ១:១ ១:១ ខេត ទី អា អូ ទី កេះ រ៉ាប ដាវ អា ចារ ទី ណោះ អ្នែ ពីង ប៉ាថេត ទូតី។

១០ ផ្លូវ សើគ ពៃ វ៉ាគីយ ប្រ្រឹះ រ៉ះ ជា ប្រ្រឹះ ចឹង ដាក់ ពុត កា អន់ដីស អន់ខែ ខំ ហៀន យិត ចាប្រែប បិច កា អ្នក អន់តត់ ឡឹង សារ ប្រ្រឹះ តង់ អា។

១១ ប៉ាងាត់ ប៉ាលឹង យីស៊ូ គ្រិះ ឡាក់ អ្នែ កាណុង ម្នុត វ៉ាគីយ ប្រ្រឹះ ទិណោះ ទី រ៉ះ អន់ទ្រូល ជា ប៉ាណូស បក់ ប្រ្រឹះ រឿស អន់ ប្រឹក្តី សាដាច់ ចឹង ទី សារ ប៉ា ណាប លូ អ៊ែ ចឹង ទី អំវាញ អីញ ប៉ាក់ អន់តត់។ អន់ខែ យិត ចាប្រែប បិច កា អ្នក អន់តត់ ជា សារ អា ចឹង កើត ទី ប៉ាក់ រ៉ាងហារ ចំ ដាវ ចំ លូ អ៊ែ ចឹង កើត នី ចម៍។

១២ ប្រ្រឹះ បិកកាតយ័ ប្រឹក្តី អន់ វ៉ាគីយ អ៊ែ ទិណោះ អ្នក អន់តត់ ជា សារ អន់ខែ រ៉ះ អ្នក ត្រត់ សារ៉ាប់ កា អន់ខែ អុះ យី សារ៉ាប់ កា អន់ដីស ឡុត។ កិញអៀ អា ម្នុត បក់ រ៉ះ សារ ដាក់ ឡឹង យីស៊ូ អ្យក់ សារ ទិណោះ ពីរ រ៉ះ កា អន់ដីស ពូ រ៉ះ សារ ដាក់ ពូយ ប៉ាងាត់ ប៉ាលឹង ប្រ្រឹះ ដាក់ កាខាក់ ឡាក់ ប្រ្រឹះ បិកកាតយ័ អន់ ដីរ ឡឹង ប្លែង។ យ្រឹះ ម្នុត បិយ ប្រ្រឹះ បិច កា អ្នក ឡឹង សារ ទិណោះ ដេល។

សារ ពិន ត្រត់ អ្នែ ដាក់ ត្រង់

១៣ ទីល នីណោះ ហត់ អន់ដីស ទ្រៀម ពុត ពៀក ភៀ ចឹង ប្រឹក្តី ង៉ារ ប្រ្រឹះ ដៃ ទីមវ៉ែរ ឡាកោ ដៃ ត្រត់ ម៉ឹង ទិ ពុត ទិ ពៀក ពីង សារ ដាក់ ឡាក់ ប្រ្រឹះ បិកកា តយ័ ចឹង អន់ កា អន់ដីស ប៉ាក់ ដាវ យីស៊ូ គ្រិះ តាំបាង ឡាកោ អន់ ប៉ាណូស ពីង អង់កក់ តេះ អា ប័ប។

១៤ ហត់ ប្រឹក្តី ឡាក់ កា គន អ្នក សារ៉ាប់ ប៉ានីរ មើត ពី អ្នក ត្រត់ ប្រឹក្តី ពូយ ពុត អ្នក ដាក់ ឡាក់ កា អន់ដីស យើយ ប្រឹក្តី ផ្លះ បើ តានី អន់ហ្គាល់ ប្រ្រឹះ ណោះ អុះ។

១៥ ប្រ្រឹះ ឡាក់ រឿស អន់ដីស អ៊ែ ដាក់ ត្រង់ នីចម៍ អន់ដីស កា ត្រត់ ដាក់ ត្រង់ នីណោះ ដេល គ្រឹប សារ អន់ដីស ប្រឹក្តី

១៦ ខង កាណុង ផាប ប៉ានីរ ប្រ្រឹះ ទី ប្រាក់ រ៉ះ ជា «អន់ដីស ត្រត់ បិនពែង ពុត ពៀក អន់ ដាក់ ត្រង់ ខង អាញ ដាក់ ត្រង់»។

១៧ ម៉ោញ ណារ ជា អន់ដីស ម៉ន់ ឡោម ប្រ្រឹះ បិកកាតយ័ ទីប អើ ផា ពី ទីល នីណោះ អន់ដីស ត្រត់ អ្សិល កូត អ្សុត កា អ៊ែ ផ្លះ អ្នែ ពីង អង់កក់ តេះ អា ខង អ៊ែ ចឹង តាត់ស៊ុន សារ កា ប៉ាណូស ម៉ោញ ដូវ ៗ ពូយ សារ ពូ ប្រឹក្តី អ្នក រឿស ម៉ាត់ បក់ ចំ អុះ។

១៨ អន់ដីស អ្នក អន់តត់ កេះ កា ប្រ្រឹះ បិកកាតយ័ ហ្វាយ អន់ដីស អន់ វ៉ាវ៉ាច់ ឡឹង ឡាបៀប អ្នែ អ្នក ទី ខា ឡាក់ អ្នែ ពូយ គុន រត់ យ៉ាក់ អន់ដីស។ អ៊ែ ហ្វាយ អន់ដីស អ្នក ត្រត់ លូ ម៉ាស លូ ប្រាក់ ឡាក់ អ្នក ហ្វូច ណោះ អុះ

† ១:១៦ ១:១៦ សារ អា ឡាច់ ឡឹង ចាបាប ម្នុត លេវី (លេវីនីយ) ១១:៤៤; ១៩:២; ២០:៧។

១៩ ហះកា អើ ហ្វាយ អន់ដីស លូ ផាម យីស៊ូ គ្រិះ ឡាក់ គីត ខា រៀប ឡាក់ កា គន ចៀម ឡាក់ ដាក់ អូ ទី ឡាក់ ឡាក់ ចំ អេះ អោម ហះ ចំ អុះ។

២០ ប្រ្លឹះ បិកកាតយ័ ទី រឺស អើ អន់ទ្រូល ឡឹង កា ណើត អង់កក់ តេះ អា សាំ ហះកា តាំបាង ឡាក់ អន់ ប៉ាណូស បំបំ ពីង រាំងរាំង អា អង់កក់ តេះ បើ ត ចឹង ឡុច កេះ ភៀ ចឹង តង់ អន់ដីស។

២១ ញន កា យីស៊ូ ហង បះ អន់ដីស សៀ ប្រ្លឹះ បិកកាតយ័ ឡាក់ តាក់ អង់រុ ស សីត អើ ណារូ លូ អន់ សារ អំរាញ អីញ កា អើ ម៉ាក់ អន់ដីស សៀ លូ ម៉ឹង ប្រ្លឹះ បិកកាតយ័។

២២ អន់ដីស បិនពែង ពុត ពៀក ដាក់ កេះ ញន កា ប្រ័ត ពូយ សារ តាទីច ភៀ អន់ អន់ដីស អូ បិច កា គូប សោប ដាក់ ត្រង់ ឡាក់ កា អុះ ម៉ី កាន់តើះ។ ទីល នី ណោះ ហាក់ អន់ បិច កា គូប សោប សីត ឡាក់ អន់ ទី ពុត ពិ

២៣ ខង ប្រ្លឹះ បិកកាតយ័ ប្រ័ត អន់ អន់ដីស កើត ណារ អូ ត្រត់ ឡឹង តីល បក់ ឃើយ អោម អុះ យី កើត ឡឹង តីល បក់ អូ អោម យី ប៉ានីរ ប្រ្លឹះ បិក កាតយ័។ ប៉ានីរ អា អ្នែ រុស លើយ

២៤ ឡាក់ កា ទី ច្រាត់ រះ ផាះ

«ប៉ាណូស ទិខូ រៀប ឡាក់ កា អ្សិត
សារ ដាក់ ឡាយ៉ាម ម៉ះ អន់ខែ រៀប ឡាក់ កា ប៉ាការ
អ្សិត ឃើយ តាឡាប់ ក្រោះ ណោះ
ប៉ាការ កា ប្រាង ដេល។

២៥ ហះកា ប៉ានីរ ពី តាំងឡាក់ ពិន អ្នែ លើយ»។

ប៉ានីរ អា យី សារ ដាក់ ឡឹង យីស៊ូ ឡាក់ ពូ អ្សក់ ពីះ រះ កា អន់ដីស។

២

សារ យីស៊ូ រៀប ឡាក់ កា អំហ្គោ ឡាក់ សាំខាន់

១ ទីល នីណោះ ហាក់ អន់ដីស អ្នាត សារ អូ ដាក់ ទីណោះ អ្នាត សារ ប៉ាញ៉ា ពូង ប្លាច ទីណោះ សារ តាក់ អំប្រ័ត ពុត សាណឹង លូ សារ កាប ពោ ពូ គ្រិប នែរ ណោះ ពិ។

២ ហាក់ យីត បិច កា ប៉ានីរ ប្រ្លឹះ ឡាក់ កា គន ឡាន់ អង់កក់ កើត បិច កា ទៀក តុះ ដាក់ ភៀ អន់ អន់ដីស ហើង ដាក់ ម៉ាក់ ប្រ្លឹះ ចឹង តង់

៣ ខង អន់ដីស អ្សីប សាំយ៉ាំង កេះ ណោះ អន់ដីស អូ អន់តក់ ជា យីស៊ូ ទី ពុត ដាក់ តាទីច ហង។

† ១:២៥ ១:២៤-២៥ សារ អា ឡាក់ ឡឹង អេសាយ ៤០:៦-៨។

៤ ផ្ទះ អន់ដីស ម៉ុត ពីរ ក្បាម យីស៊ូ គ្រិះ ឡាក់ កា អំហ្គោ ទី អាញ រឺស ឡាក់ អំហ្គោ ប៉ាណូស ហ៊ីរ អ្នកត ហះកា ប្រ្រឹះ បិកកាតយ័ រឺស អ្សក់ ខង អ៊ែ យីត ផា ទី ខា ហ្គីត

៥ ផ្ទះ អន់ដីស ម៉ុត ណោះ អន់ដីស ពៀប ឡាក់ កា អំហ្គោ ទី អាញ រឺស ដែល ឡាក់ ប្រ្រឹះ រឺស អ្សក់ ប្រ្រឹត រោង រ៉ាម៉ះ ម៉ះ ប៉ាងាត ប៉ាលីង ប្រ្រឹះ លូ ប្រឹត ក្រុំ ដាក់ សារ៉ាប់ ប្រឹត ងារ រ៉ាម៉ះ អ៊ែ តែង ប៉ាងាត ប៉ាលីង ប្រ្រឹះ កា ប៉ាញ ពុត កា អន់ដីស ញុន កា យីស៊ូ គ្រិះ

៦ ខង កាណុង ផាប់ ប៉ានីរ ប្រ្រឹះ ទី ប្រាត់ រ៉ះ ផាះ

«អាញ រឺស អ្សក់ អំហ្គោ សាំខាន់ ម៉ោញ ឡាក់ គីត ខា អាញ ចែក អំហ្គោ ណោះ ពីង មៀង ស៊ីយ៉ុន *។ បក់ ចំ ស្មៀ អំហ្គោ ណោះ បក់ ណោះ អូ អូ ឡាកោ អុះ»†។

៧ អំហ្គោ អា ទី ខា ហ្គីត សារ៉ាប់ អន់ដីស ឡាក់ ប៉ាណូស ស្មៀ។ កាប៉ាច់ មូត បក់ អូ ស្មៀ អន់ខែ ពៀប ឡាក់ កា រ៉ាគីយ ប្រឹត ហី ប៉ានីរ ប្រ្រឹះ រ៉ះ ផា «មូត រ៉ាគីយ ហី អន់ខែ ហ៊ីរ អ្នកត អំហ្គោ អា ហះកា អំហ្គោ អា កើត គីត ខា កាខាក់»‡

៨ លូ «អំហ្គោ ប្រឹត អន់ ពូ សាលីម បក់»§។ មូត ទិណោះ ចឹង បក់ ឡាក់ កា ប្រ្រឹះ បិកកាតយ័ យីត ឡឹង អន់ ឡូល កេះ ឡាច់ ឡឹង អន់ខែ អូ ស្មៀ ប៉ានីរ ប្រ្រឹះ។

៩ កាប៉ាច់ អន់ដីស ណារ អន់ដីស ឡាក់ សុនសាត ប្រ្រឹះ រឺស អន់ដីស កា ក្រុំ រ៉ាម៉ះ ប្រ្រឹះ ឡាក់ អ៊ែ រាំងហៃ រាំងខ្យា អន់ដីស ឡាក់ ប៉ាសុន ដាក់ ត្រង់ ឡាក់ ប្រ្រឹះ បិកកាតយ័ អ្សក់ ប្រឹត ម៉ះ អ៊ែ ទៅ ភៀ អន់ អន់ដីស រ៉ះ ឡឹង ងារ កេង ខាក់ ម៉ះ អ៊ែ ឡាក់ អ៊ែ អន់ដីស អន់ ឡាច់ ឡឹង ចារ ម៉ាម៉ាំង ពីរ ប៉ាក់ ចារ តាតារ ដាក់ ឡាយ៉ាម៉ ម៉ះ អ៊ែ។

១០ ឡឹង គុល អន់ដីស អូ ត្រត់ ប៉ាសុន ប្រ្រឹះ បិកកាតយ័ អុះ ហះកា កិញអៀ អា អន់ដីស ប៉ាសុន អ៊ែ កេះ។ ឡឹង គុល ប្រ្រឹះ អូ ទី ពុត តាប៉ាប តាប៉ុន កា អន់ដីស អុះ ហះកា កិញអៀ អា អ៊ែ ទី ពុត តាប៉ាប តាប៉ុន កា អន់ដីស កេះ។

១១ អី អុះ ម៉ី ឡាក់ អាញ បិច ចៃ អន់ដីស ឡាក់ អំហ្គាយ អ៊ែ អង់រ៉ាម ពីង អង់កក់ តេះ អា ទីល នីណោះ អាញ ប័រ អន់តត់ ប៉ាតោ កា អន់ដីស ដៃ ប្រឹត ពូយ អង់គុន ពុត អូ ដាក់ ឡាក់ ប៉ាសាំង លូ ប៉ាងាត ប៉ាលីង អន់ដីស ណោះ។

* ២:៦ ២:៦ មៀង ស៊ីយ៉ុន យី មៀង យេរូសាឡឹម ណោះ ហង។ † ២:៦ ២:៦ សារ អា ឡាច់ ឡឹង អេសាយ ២៨:១៦។ ‡ ២:៧ ២:៧ សារ អា ឡាច់ ឡឹង ផាប់ អញស៊ែ ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ១១៨:២២។ § ២:៤ ២:៤ សារ អា ឡាច់ ឡឹង អេសាយ ៨:១៤។

១២ ត្រង់ ប្រើគំ ឡាកោ អន់ ដាក់ ត្រង់ លើយ លូ សុនសាត អន់ទៀត ឡាក់ អូ សៀ ប្រ្រះ។ ទិល នីណោះ យ្រះ ពូ ច្រោម ជា អន់ដីស ប្រើគំ អូ ដាក់ កា តាម ពូ ចឹង ប័ប្រ សារ ដាក់ មៈ អន់ដីស ម៉ាត់ ពូ ចឹង ប៉ានេ ប្រ្រះ បិកកាតយ័ ប៉ា ត់ ដាវ អែ ជីវ ពីរ ទៀ។

សារ ត្រង់ ប្រើគំ ពូយ មូត អុងកាន

១៣ អន់ អ្សិល កូត ប្រើគំ ពូយ មូត អុងកាន ទិណោះ ពីង អង់កក់ តេះ អា ញន កា យីស៊ូ យី ត្រង់ អ្សិល កូត ប្រើគំ ពូយ សាដាច់ រួម ឡាក់ តិស ឡឹង ពូ

១៤ លូ ត្រង់ អ្សិល កូត ប្រើគំ ពូយ ម៉ែត ណាំជា ទិណោះ កាណុង ងារ អន់ខែ ប្រើគំ ប៉ាតាង សាដាច់ ឡាក់ ប្រើ អន់ខែ ពីរ ចែត ថូត ទិ បក់ ប្រើគំ សារ អូ ដាក់ លូ ប៉ានេ ទិ បក់ ប្រើគំ ដាក់។

១៥ ប្រ្រះ បិកកាតយ័ ប៉ាញ្ញី ពុត អន់ អន់ដីស ប្រើគំ នីណោះ ភៀ អន់ បក់ កា តូល ង័ល អូ ទី សារ ចឹង កាប ហង ញន កា អន់ដីស ប្រើគំ ដាក់។

១៦ អន់ដីស ឡាក់ ប៉ាណូស អូ អ្វែ កាន់តេះ ពូ អុះ ហះកា អូ ត្រង់ ប្រើគំ សារ អូ ដាក់ ញន កា អូ អ្វែ កាន់តេះ ពូ ណោះ អុះ ហះកា អន់ដីស ត្រង់ ប្រើគំ ឡាក់ កា ទុច ប្រ្រះ បិកកាតយ័។

១៧ ហត់ អ្សិល កូត កា ប៉ាណូស ទិខូ ហត់ ប៉ុច ចៃ កា អុះ មី បក់ សៀ អន់ ខូ ហត់ អ្សិល កូត អ្សុត កា ប្រ្រះ បិកកាតយ័ លូ អ្សិល កូត ប្រើគំ ពូយ សាដាច់ ណើ។

១៨ អី អុះ មី ឡាក់ ទុច ពូ ត្រង់ អ្សិល កូត ប្រើគំ ពូយ តាំងឡា អន់ដីស គ្រីប សារ អូ ត្រង់ អ្សិល កូត ប្រើគំ ពូយ ដឹង កា តាំងឡា បក់ ចំ ឡាក់ ទី ពុត ដាក់ សីម ណោះ អុះ កា ត្រង់ រ៉ាប់ សៀ តាំងឡា ឡាក់ ខួយ ប៉ាអ្សប់ ណោះ ដេល។

១៩ ជា ទី អុះ មី បក់ ចំ ពូ ប្រើគំ បាប អូ ទី សារ យច ជា អែ ដាម អត់ ញន កា ហៃ កា ប្រ្រះ បិកកាតយ័ បក់ ណោះ ត្រង់ ពុត ប្រ្រះ តាទីច ហង។

២០ ជា អន់ដីស ប្រើគំ យច យ្រះ ដាម អត់ អន់ ពូ ពីត សាប៉ាត កាតាម កា អូ ទី ខា ញ្ញា អុះ។ ជានែវ អន់ដីស ទី កាន ឡាក់បាក ញន កា ប្រើគំ សារ ដាក់ លូ ដាម អត់ ណោះ អន់ដីស ត្រង់ ពុត ប្រ្រះ បិកកាតយ័ ហង។

២១ ប្រ្រះ រើស អន់ដីស សារ រ៉ាប់ សារ នែវ អា ហង ខង យីស៊ូ គ្រិះ កា ឡាក់បាក ប៉ាតាង អន់ដីស ភៀ ប៉ាណាំ អន់ដីស អន់ ចាក ពូយ ទ្រង អែ ដេល។

២២ អែ អូ ទី ប្រើគំ សារ យច តុ សិត អុះ
កា អូ ទី កាប ពូង ប្លាច ឡាក់ ឡឹង ពីរ អែ ដេល។

២៣ យ្រះ ពូ តៈ ផាម៉ាត អែ
កា អែ អូ តូ ពូ អុះ

យ្រះ ពូ ប្រឹក្ចី បាប អែរី កាតាម

ហះកា អែរី អូ កាប បាំងអូត កា ពូ អុះ។

អែរី អែរី កា ម៉ឹង ប្រ្រះ ឡាក់ តាត់ស៊ុន សារ អន់ ត្រត់។

២៤ យីស៊ូ ទី អ្យក់ សារ យច ម៉ះ ពិន ចែត ពីង ឡាកោ អែរី

ឡាក់ ទូម ពីង អ៊ឹង គីង

ភៀ អូ អន់ ពិន ទូម សារ យច តូ ឡាក់ តែង ម៉ាត់ ណារ៉ូ *

លូ អន់ ពិន ប្រឹក្ចី ដឹង សារ ដាក់ ត្រង់

អន់ដីស ដាក់ កេះ ញុន កា តាំងហាល ឡាកោ អែរី

២៥ ខង អន់ដីស ពៀប ឡាក់ កា ចៀម ហៀត

ហះកា កិញអៀ អា អន់ដីស រ៉ុល ពិះ ណាំង បក់ រង

លូ បក់ រាំងហៃ ប៉ាង៉ាត់ ប៉ាលីង អន់ដីស ណារ៉ូ កេះ។

៣

សារ ក្លោ លូ កាម៉ាញ ត្រត់ អ្យល កូតី គូប សោប

១-២ អុះ ម៉ី អង់កាន់ៗ ឡាក់ ទី ក្លោ កា នីណោះ ដេល ត្រត់ អ្យល កូតី ប្រឹក្ចី ពូយ ក្លោ ពៀ ក្លោ អែរី ប្រឹក្ចី នីណោះ ភៀ ចឹង អន់ ក្លោ បក់ អូ សៀ យីស៊ូ កា ម៉ុ ត សៀ ដេល ញុន កា អន់ខែ ប៉ប អន់ដីស ប្រឹក្ចី សារ ដាក់ លូ អូ អ្យល កូតី អូ សាណាង កា រ៉ះ កា អន់ខែ អុះ។

៣ ជៃ សាណើម ឡាកោ អំបាំង អា ឡាក់ កា ចាក់ សក់ សាណើម លូ ម៉ាស លើ កា ពៀត អាវ អន់តុក អញ្ជុដុ ដាក់ៗ ណោះ អុះ។

៤ ហះកា ត្រត់ សាណើម កាណាង ពុត អន់ដីស លូ យៀង ខង ឡាក់ អូ អូ វ៉ា យ យី ត្រត់ ចិ ពុត ចិត យរ ណោះ ទី ខា ហ្និត ហះ ម៉ាត់ ប្រ្រះ បិកកាតយ័។

៥ ជះ រាំងហារ សើត ពៃ មូត អង់កាន់ ដាក់ ត្រង់ ឡាក់ ម៉ឹង ប្រ្រះ បិកកាតយ័ យើយ សាណើម ឡាកោ នែវ អា ហង យី អន់ខែ អ្យល កូតី ប្រឹក្ចី ពូយ ក្លោ ពៀ ក្លោ អែរី

៦ ឡាក់ កា យ៉ាត់ សាវ៉ា សាំយ៉ាំង ប៉ានីរ រតី អាប្រ៉ាហាំ ទីប អែរី អែរី ផា ពី តាំង ឡា សាំ។ ផា អន់ដីស ប្រឹក្ចី សារ ដាក់ អូ អូត កា សារ ញ៉ា អុះ ណោះ អន់ ដីស អា ឡាក់ កា គន សោ អែរី ហង។

៧ កាប៉ាច់ មូត កាម៉ាតី ឡាក់ ក្លោ កា និះទៅ ដេល ត្រត់ អែរី អន់ខូ លូ កាម៉ាញ ពៀ កាម៉ាញ អែរី ទីប រាំងហៃ អន់ខែ ញុន កា អន់ដីស ទី សាងុំ ហ្និត ឡឹង អន់ ខែ ហះកា ត្រត់ អ្យល កូតី កា អន់ខែ ញុន កា ប្រ្រះ ចឹង អន់ កា អន់ខែ ទី អាញ

* ២:២៤ ២:២៤ ពៀត គុល «ភៀ អន់ ពិន តៅ តែង សារ យច»។

អ្វី រឺស លើយ ឡាក់ កា អ៊ែ អន់ កា អន់ដីស ដេល។ ត្រង់ ប្រឹក្តី នីណោះ ភៀ ដៃ អន់ ទី សារ ញ៉ា ពីរ តាត់ អង់ខើក សារ អន់ដីស មន់។

សារ ប៉ាណាប ញន កា ប្រឹក្តី សារ ដាក់ ត្រង់

៨ សារ អន់តីត អា អន់ដីស ទិខ្ល ត្រង់ ទី ពុត ពៀក ដឹង ម៉ោញ លូ បិច ចៃ កា គួប សោប ឡាក់ កា អុះ ម៉ី ម៉ោញ ម៉ែត លូ ទី ពុត តាប៉ាប តាប៉ុន ទីប ចិ ពុត ចិត យរ។

៩ ដៃ ប្រឹក្តី សារ អូ ដាក់ តូ លូ បក់ ប្រឹក្តី សារ អូ ដាក់ ដៃ តះ ជាម៉ាត តូ លូ បក់ តះ ជាម៉ាត កា អន់ដីស ត្រង់ ប៉រ សារ ដាក់ អន់ កា អ៊ែ ខង ប្រឹក្តី បិកកាតយ រឺស អន់ដីស អន់ ប្រឹក្តី នីណោះ ហង ភៀ ម៉ាត់ អន់ដីស ទី សារ ដាក់ ដេល

១០ ខង ទី ប្រាក់ រះ ផោះ

«ពៀ បិច កា អាញ រឺស លូ បិច កា កាន រីក់ រៃ

បក់ ណោះ ដៃ កាប អូ ដាក់
លូ ដៃ កាប ពូង ប្លាថី។

១១ បក់ ណោះ ត្រង់ អ្នាត ប្រឹក្តី សារ អូ ដាក់

ត្រង់ ប្រឹក្តី សារ ដាក់ ឡុត
លូ ខំ ណាំង សារ សាណុក សារ៉ាក អ្វែ ដាក់ រម លូ ពូ

១២ ខង ប្រឹក្តី បិកកាតយ ហៃ ប៉ាណូស បក់ ដាក់ ត្រង់

លូ សាំយ៉ាំង ប៉ានីរ ពូ កាប ឡោម
ហះកា អ៊ែ ប៉ាសាំង លូ បក់ ប្រឹក្តី អូ ដាក់»*។

១៣ ផា អន់ដីស ខំ ប្រឹក្តី សារ ដាក់ ត្រង់ អូ ទី ពៀ ចឹង ប្រឹក្តី បាប អន់ដីស អុះ។

១៤ ហះកា ផា អន់ដីស ទី សារ ប៉ាណាប ញន កា សារ ដាក់ ត្រង់ ណោះ អន់ ដីស ចឹង ទី កាន សាណុក សារ៉ាក តាទីច ហង។ អូ អន់ អន់ដីស អ្សត កាខរ ណូស កា ពូ ណោះ អុះ។

១៥ ហះកា កាណុង ពុត អន់ដីស ត្រង់ យីត ផា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ដាក់ ត្រង់។ ត្រង់ ទ្រៀម ឡាកោ លើយ ភៀ ចឹង អូ តើល រប់ ពូ អំបញ្ជ ឡឹង សារ សាណាង ម៉ុង មះ អន់ដីស ណោះ

១៦ ហះកា ត្រង់ តើល លូ ពូ ទីប ពុត ដាក់ សឹម ទីប អ្សល កូត ទីប ទី ពុត ដាក់ ត្រង់។ ផា ប្រឹក្តី នីណោះ ផា បក់ ពៀ ច្រោម ផា ប្រឹក្តី យច យ្រះ អន់ដីស ប្រឹក្តី ដឹង សារ ដាក់ ញន កា សៀ យីស៊ូ គ្រិះ កាតាម បក់ ណោះ ចឹង តាយួស កា អន់ដីស ហង។

* ៣:១២ ៣:១០-១២ សារ អា ឡាច់ ឡឹង ផាប អញសៃ ប៉ានេ ប្រឹក្តី (ទំនុក/តម្កើង) ៣៤:១២-១៦។

១៧ ឌីក្វា ប៉ាណាប ញុន កា ប្រឹក្សា សារ ដាក់ ណោះ ដាក់ ហ្វិត ឡើង ប្រឹក្សា សារ អូ ដាក់ ផា ប្រឹក្សា ប៊ិកកាតយ័ ប៊ិច កា នីណោះ។

១៨ យ័: យីស៊ូ កា តៅ សារ យច ម៉ោញ ទង កេះ ដេល យី បក់ ដាក់ ត្រង់ តៅ ប៉ាតាង ប៉ាណូស អូ ដាក់ ភៀ ប៉ាណា អន់ដីស អន់ កា ប្រឹក្សា តយ័។ ផ: យីស៊ូ ទី ឡាកោ ប៉ាងឡៃ ឡាក់ កា ប៉ាណូស ពូ ប៉ាន់តៅ អ៊ែ ហះ កា ប្រឹក្សា ប៊ិកកាតយ័ ប្រឹក្សា អន់ អ៊ែ ទី អាញ រ៉ុស សីត ញុន កា ប៉ាងាត ប៉ាលីង ប្រឹក្សា។

១៩ ញុន កា ប៉ាងាត ប៉ាលីង ប្រឹក្សា ណោះ ហង យីស៊ូ ឡាក់ រ៉ះ កា ប៉ាងាត ប៉ាណូស ឡាក់ ត្រង់ ថុត

២០ ឡាក់ ប៉ាងាត មូត បក់ ប៉ាសាំង លូ ប្រឹក្សា ប៊ិកកាតយ័ ផ: រ៉ាងហារ សើត ពៃ ផ: ណោះ ប្រឹក្សា អត់ សារ ភ្នាក់ ប៊ិច កា ពូ ប៊ុនពែង ពុត ផ: រ៉ាងរ៉ាង រតី ណូអេ ប្រឹក្សា ទុក តិស។ ទី ប៉ាណូស ប៊ិច ដូរ ឡាក់ មុត កាណាង ទុក អន់ រ៉ាង ឡាកោ ឡើង ទៀក រ៉ាឡាប ទី ដឹង តាំងហាម ដូរ ដោច។

២១ ទៀក រ៉ាឡាប ណោះ ពៀប ឡាក់ កា ពិន ប៉ាងហុ ពូ រ៉ាប ដាវ អា ភៀ អន់ ប្រឹក្សា តង ពិន ប៉ាងហុ ពូ នៃវ អា អូ ត្រង់ សារ រ៉ាវ ឡាកោ អន់ ច្រះ អុ: យី សារ ប៉ាប អន់ ប្រឹក្សា ប៊ិកកាតយ័ តាត់ អន់ដាក់ ពុត ពៀក ញុន កា យីស៊ូ គ្រិះ រ៉ុស សីត កេះ។

២២ អ៊ែ ហារ ពឹង ប្លែង អ៊ែ ពឹង ចារ អំរ៉ាញ អ៊ែញ តែង សាម៉ា ប្រឹក្សា ប៊ិកកា តយ័។ បិយ ប្រឹក្សា លូ ប្រឹក្សា ប៊ិច ទីណោះ កា អ៊ែ កាន់តេះ អ៊ែ ដេល។

៤

សារ ត្រង់ សាំងកែ ឡាកោ ដៃ អន់ ប្រឹក្សា យច

១ ញុន កា យីស៊ូ គ្រិះ ទី ប៉ាណាប ប៉ាប៉ុន តែង ឡាកោ ប៉ាងឡៃ ទីល នីណោះ អន់ដីស ត្រង់ ទី ពុត ពៀក ឡាក់ កា អ៊ែ ដេល ភៀ សាំងកែ ឡាកោ ខង បក់ ចំ ដាម អត់ កា សារ ប៉ាណាប ប៉ាប៉ុន តែង ឡាកោ ប៉ាងឡៃ បក់ ណោះ អូ ទី ទូម សារ យច ណារ៉ុ កេះ

២ ម៉ាក់ អន់ដីស ចឹង ប្រឹក្សា ត្រង់ ពុត ប្រឹក្សា ប៊ិកកាតយ័ ផ: រ៉ាងរ៉ាង ទី អាញ អ៊ែ រ៉ុស ពឹង អង់កក់ តេះ អា អូ ត្រង់ ប្រឹក្សា ពួយ ពុត ប៊ិច ម៉ះ ប៉ាណូស ណារ៉ុ អុះ។

៣ ផ: អន់ទ្រូល ពៃ អន់ដីស ប្រឹក្សា ទុញ ឡាក់ កេះ ពួយ គុន សារ សុនសាត អន់ ទៀត ឡាក់ អូ សៀ ប្រឹក្សា ឡាក់ យើយ ប្រឹក្សា លូ អង់កាន់ លូ កាម៉ាក់ ប៊ិច កា អង់កាន់ ឡាឡាក់ ឡាឡាក់ ហាន កា តាពៃ អែត ក្លុច លូ កាដាប សារ ប្រឹក្សា ប្រឹក្សា ឡាក់ ត្រង់ ខាអីម។

៤ អន់ខែ ញម ខាក់ ញន កា អន់ដីស អូ ម៉ុត ប្រឹក្តី សារ អូ ដាក់ យ៉ិប អន់ខូ លូ អន់ខែ ណោះ បះ អន់ខែ កាប ផាម៉ាត អន់ដីស។

៥ មូត ទិណោះ ចឹង ត្រក់ រ៉ះ ឡឹង សារ អន់ខែ ប្រឹក្តី យច ហះ ម៉ាត់ ប្រ្រៈ ឡាក់ ផះ ចឹង តាត់ស៊ិន សារ ទីប ប៉ាណូស រ៉ុស ទីប ប៉ាណូស តៅ។

៦ ញន ណោះ ហង បះ យីស៊ូ អ្យក់ សារ ដាក់ ឡាក់ រ៉ះ អន់ កា ប៉ាណូស ឡាក់ តៅ កេះ *។ ទីល នីណោះ យីៈ អន់ខែ ត្រក់ ចូត តៅ តែង ឡាកោ បាំងឡៃ ឡាក់ កា ប៉ាណូស អន់ទៀតៗ កាតាម កា អន់ខែ ទី អាញ រ៉ុស តែង ប៉ាដាត់ ប៉ា លឹង ឡាក់ កា ប្រ្រៈ បិកកាតយ័ ដេល។

៧ កាណាត្តី ញ្ញាៗ ទិណោះ ក្យាម ចឹង វ៉ាយ វ៉ា កេះ ទីល នីណោះ ត្រក់ កាត ត់ ពុត លូ សាំងកៃ ឡាកោ លើយ ភៀ ចឹង អូ ម៉ន់។

៨ ហះកា សារ សាំខាន់ ឡឹង ពូ ត្រក់ បិច ចៃ កា គូប សោប សីត ឡាក់ ទី ពុត ទី ពៀក ខង សារ បិច ចៃ ចឹង ប្រឹក្តី អន់ ពីល សារ យច អៀង កាខាក់។

៩ ត្រក់ អូ វ៉ាងហៃ អំហ្គិយ អន់ វ៉ាបៈ រ៉ះ រឺច អូ ដាញ អុះ។

១០ ប្រ្រៈ អន់ អន់ដីស ម៉ៅញ ដុវ ៗ អូ ប្រឹក្តី ដារ តាង ៗ ឡឹង គូប សោប កេះ ទីល នីណោះ ហត់ អ្យក់ កាន អូ ទី អា ឡាក់ តង់ គូប សោប យី អន់ដីស ត្រក់ ប្រឹក្តី ពួយ សារ ប្រ្រៈ អន់ ទិណោះ អន់ ដាក់ៗ។

១១ ផា បក់ ចំ កាប អន់ កាប ត្រក់ ពួយ ប៉ានីរ ប្រ្រៈ បិកកាតយ័។ ផា បក់ ចំ តង់ ប្រឹក្តី ដារ ត្រក់ តង់ តាម សាដុំ ឡាក់ ប្រ្រៈ បិកកាតយ័ អន់ ម៉ាត់ គ្រីប ដារ ទិណោះ ចឹង ប្រឹក្តី អន់ ពូ ប៉ានេ ប្រ្រៈ បិកកាតយ័ ញន កា យីស៊ូ គ្រិះ។ អើ ទី សារ អំវាញ អីញ វ៉ាងហៃ លើយ ហត់ ប៉ានេ អើ លើយៗ ពិ អាមែន។

សារ ប៉ាណាប ប៉ាប៉ុន ញន កា សៀ យីស៊ូ

១២ អី អុះ មី ឡាក់ អាញ បិច ចៃ ផា ទី សារ ប៉ាណាប ប៉ាប៉ុន កេង ខាក់ ណោះ ជៃ ញម លើ យីត ផា សារ ណោះ តាង ឡឹង ពូ ដៃ។ សារ ប៉ាណាប ទិណោះ សាំវ៉ាប សាត់ លូង ពុត អន់ដីស។

១៣ ហះកា ត្រក់ ទី ពុត រ៉ក់ លើយ ពិ ខង អន់ដីស ប៉ាណាប ប៉ាប៉ុន អន់ខូ លូ យីស៊ូ គ្រិះ កេះ ទីល នីណោះ ចាបះ កា អន់ដីស ចឹង ហោក រ៉ក់ កាខាក់ ប៉ាត់ យី ស៊ូ ជីរ ពីរ តាំបាង សារ អំវាញ អីញ ម៉ះ អើ ទៀ។

១៤ ផា ពូ កាប ញក្តី អន់ដីស ញន កា សៀ យីស៊ូ គ្រិះ ណោះ អន់ដីស ទី កាន សាណុក សាវ៉ាត ហង ខង ប៉ាដាត់ ប៉ាលឹង ឡាក់ ទី អំវាញ អីញ ហ្វិត យី ប៉ាដាត់ ប៉ាលឹង ម៉ះ ប្រ្រៈ បិកកាតយ័ អើ អៃ អន់ខូ លូ អន់ដីស កេះ។

* ៤:៦ ៤:៦ យីស៊ូ អ្យក់ សារ ដាក់ ឡាក់ រ៉ះ អន់ កា ប៉ាណូស ឡាក់ តៅ កេះ ពិន ព្រៃ នីអៀ កា ត្រក់ ដេលះ ពូ អ្យក់ សារ ដាក់ ឡាក់ រ៉ះ អន់ កា ប៉ាណូស ឡាក់ តៅ កិញអៀ អា ។

១៥ កាណាង កាំឡាំង អន់ដីស ដែ អន់ បក់ ចំ ប៉ាណាប ញុន កា ប៉ាន់តោ ពូ អន់តុង ម៉ះ ពូ ប្រឹក្សី សារ អូ ដាក់ លើ កា សាំងកង់ សារ ពូ ណោះ ដៃ។

១៦ ហះកា ផា ប៉ាណាប ប៉ាប៉ុន ញុន កា អន់ដីស ប៉ាសុន យីស៊ូ គ្រិះ ដែ តាយ យ ដៃ ហះកា អន់ដីស ត្រក់ ប៉ានេ ប្រ្លឹះ បិកកាតយ័ ញុន កា ពូ អើ អន់ដីស ផា ប៉ាសុន យីស៊ូ គ្រិះ។

១៧ កិញអៀ អា ដាវ កាំឡត់ ប្រ្លឹះ បិកកាតយ័ ចឹង តាត់ស៊ុន សារ ប៉ាណូស ទីល កេះ អើ តាត់ស៊ុន សារ កា ប៉ាសុន អើ អន់ទ្រូល ឡឹង ពូ។ ផា អើ តាត់ ស៊ុន សារ ពិន អន់ទ្រូល នីចម ទិ មូត បក់ អូ ចៃ សៀ សារ ដាក់ ឡឹង ប្រ្លឹះ បិក កាតយ័ សារ ញ៉ា ចឹង កើត ពីង អន់ខៃ ?

១៨ «ផា ប៉ាណូស ដាក់ ត្រង់ វ៉ាវ៉ាច់ ឡាកោ ទីប ប៉ាណាប នែវ អា សាឡង់ កា ប៉ាណូស អូ ដាក់ លូ ប៉ាណូស ប្រឹក្សី យច អ្សត ហើង ខាក់ តះ !»†

១៩ ទីល នីណោះ ទិ បក់ ប៉ាណាប ប៉ាប៉ុន ពួយ ពុត ប្រ្លឹះ បិកកាតយ័ ត្រក់ ប្រឹ ក្សី សារ ដាក់ លូ ម៉ឹង ប្រ្លឹះ ឡាក់ ប៉ាងកើត កាណាត្តី គ្រឹប នែវ អើ ទិ ពុត ដាក់ ត្រង់។

៥

សារ អន់តត់ ប៉ាតោ សាំរ៉ាប់ មូត ក្រាក់ តាំងកង់

១ កាប៉ាច់ មូត ក្រាក់ តាំងកង់ កាណាង កាំឡាំង មូត សៀ អាញ ប៉រ អន់តត់ ប៉ាតោ កា អន់ដីស ញុន កា អាញ ក្រាក់ តាំងកង់ និះទៅ ដេល អាញ កា ប៉ប័ សារ ប៉ាណាប ប៉ាប៉ុន ម៉ះ យីស៊ូ គ្រិះ ម៉ាត់ អាញ ទៅ លូ ចឹង ទី សារ អំរ៉ាញ អើញ អន់ខូ លូ អើ ប៉ាត់ អើ ជីវ តាំបាង ឡាកោ ទៀ។

២ ហត់ អន់ដីស រ៉ាំងហៃ រ៉ាំងខ្យា មូត សៀ ឡាក់ កា តាប៉ល់ ចៀម ឡាក់ ប្រ្លឹះ បិកកាតយ័ ប៉ាហ្សើ ពីង អន់ដីស។ ត្រក់ រ៉ាំងហៃ អន់ខៃ ញុន កា ពុត បិច ប្រឹក្សី ពួយ ពុត ប្រ្លឹះ បិកកាតយ័ អូ ត្រក់ ញុន កា ពូ ប៉ាងខំ លើ ញុន បិច កា ទី ខា ញ៉ា អុះ ហះកា ត្រក់ រ៉ាំងហៃ រ៉ាំងខ្យា ទិ ពុត ទិ ពៀក។

៣ ដែ ជិះ ចត់ ទិ បក់ ប្រ្លឹះ បិកកាតយ័ អន់ កា អន់ដីស រ៉ាំងហៃ រ៉ាំងខ្យា ណោះ ត្រក់ ប្រឹក្សី ដាក់ អន់ អន់ខៃ ប្រឹក្សី ពួយ។

៤ ប៉ាត់ យីស៊ូ ឡាក់ ម៉ែត មូត រ៉ាំងហៃ រ៉ាំងខ្យា ពីះ ទីល អន់ដីស ចឹង ទី រ៉ាំង រ៉ានី តាតារ ក្លាក់ អូ អូ ប៉ាត់។

សារ អន់តត់ ប៉ាតោ សាំរ៉ាប់ មូត សៀ ទិខូ

† ៤:១៨ ៤:១៨ សារ អា ឡាច់ ឡឹង សារ អន់តត់ ប៉ាតោ (សុភាសិត) ១១:៣១។

៥ កាប៉ាច់ ម្នក តាតាម រ៉ូះ ត្រង់ អ៊ុល កូត ប្រឹក ព្យយ ម្នក ក្រាត់ តាំងកង់។

អន់ដីស ទិខ្ច ត្រង់ ប៉ាន់ចិ ពុត ចិត យរ កា គូប សោប សីត ឡាំ ខង «ប្រ្លឹះ បិកកាតយ ប៉ាសាំង លូ បក់ តិស ពុត ហះកា អើ អន់ សារ ដាក់ កា បក់ ប៉ាន់ចិ ពុត ចិត យរ ទិខ្ច»*។

៦ ទីល នីណោះ ត្រង់ ប៉ាន់ចិ ពុត អៃ កាន់តេះ អំរាញ អើញ ម៉ះ ប្រ្លឹះ បិកកា តយ ភៀ អន់ អើ ប៉ានេ អន់ដីស ប៉ាក់ ដាវ អើ កាំឡាត់ ឡើ។

៧ ហាក់ មប សារ អន់ដីស រ៉ុនរ៉ាយ ទិណោះ អន់ កា ប្រ្លឹះ ពិ ខង អើ អ្យក់ ពុត ចែត រ៉ាំងហៃ អន់ដីស។

៨ ហាក់ សាំងកៃ ឡាកោ លូ អៃ ញ៉ាម ពិ ខង ម៉ែត ប្រ្លឹះ បិត ឡាក់ តាមីរ អន់ ដីស អើ ចាក តាវ ជុំ អន់ដីស ទីប ក្រាញ ឡាក់ កា បិក ភៀ ចឹង ណាំង បក់ ចំ ឡាក់ អើ ចឹង កាប់ សា ទី។

៩ អន់ ទី ពុត សៀ លើយ ត្រង់ ប៉ាសាំង លូ អើ ទីប អូ អន់តត់ ផា អុះ មី បក់ សៀ អន់ទៀតៗ អៃ ពីង អង់កក់ តេះ កា ប៉ាណាប ប៉ាប៉ុន ឡាក់ កា អន់ដីស ដេល។

១០ ឡែង ឡឹង អន់ដីស ទី ប៉ាណាប ប៉ាប៉ុន បាបៀត អា កេះ ប្រ្លឹះ ចឹង ប៉ោក អន់ដីស អន់ អន់តាវ កាបាប លូ ទី សាង អូ អន់ អន់ដីស ដងដូត អុះ ញន អើ ទី ពុត ដាក់ ត្រីប នៃវ កា អន់ដីស លូ រើស អន់ដីស អន់ អ្យក់ សារ អំរាញ អើញ ឡាក់ អៃ លើយ អន់ខ្ច លូ យីស៊ូ ត្រិះ ហង។

១១ អន់ ប្រ្លឹះ បិកកាតយ ទី សារ អំរាញ អើញ រ៉ាំងហៃ រ៉ាំងខ្យា លើយ អា មែន។

សារ អំបញ្ច គូប សោប

១២ អាញ ប្រាត់ សត់ត្រា អ្លេះៗ អា ប៉ាហៀ កា អន់ដីស ញន ទី ស៊ីឡះ តង់ អាញ យីត ផា អើ ឡាក់ អុះ អាញ អើ ដាក់ ត្រង់ តាទីច ហង។ ញន ប្រាត់ សត់ត្រា អា ភៀ បាំងហោក ពុត ពៀក អន់ដីស លូ រ៉ះ អន់ អន់ដីស អូ អន់ ហ្គាល់ ពុត ដាក់ ម៉ះ ប្រ្លឹះ បិកកាតយ។ ហាក់ អន់ដីស អៃ សៀ លើយ ញន ពុត ដាក់ អើ ណោះ ពិ។

១៣ ម្នក សៀ ប៉ាក់ មៀង បាប៊ីឡុន † ឡាក់ ប្រ្លឹះ រើស អ្យក់ ឡាក់ កា អើ រើស អន់ដីស ដេល អន់ខែ អំបញ្ច ផា អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប? លូ ម៉ាកុះ ឡាក់ កា គន អាញ អើ កា អំបញ្ច ផា អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប?

១៤ ប៉ាក់ ប៉ាតះ គូប សោប ត្រង់ តាំបាង ពុត បិច ចៃ។

* ៥:៥ ៥:៥ សារ អា ឡាច់ ឡឹង សារ អន់តត់ ប៉ាតោ (សុភាសិត) ៣:៣៤។ † ៥:១៣ ៥:១៣ មៀង បាប៊ីឡុន កាប បាញ់ផ្លូវ ឡឹង មៀង រ៉ុម។

អន់ ប្រ្លឹះ អន់ សារ សាណុក សាវ៉ាក កា អន់ដីស ទិខ្ច ឡាក់ ប៉ាសុន យីស៊ី គ្រឹះ។

សត្រា ទី ២
ពេត្រុះ
ប្រាក់
សារ អន់តត់ រ៉ះ

រតី ពេត្រុះ ប្រាក់ សត្រា ទី ពៀរ អា ផះ រ៉ាំងរ៉ាំង សាណាំ ៦៤-៦៥ គ.ស. ផះ អើ អូ អន់តត់ ជា ពូ ចឹង ប៉ាន់តោ អើ ពៃ (ប័រ ហៃ ១:១៤)។

ប័រ ហៃ សារ អន់តត់ រ៉ះ ពីង សត្រា ទី ១ ពេត្រុះ ប្រាក់ ដេល។

សារ សាំខាន់ៗ

សត្រា ទី ពៀរ អា បិច រ៉ះ តាក់ កាចាំង កា មូត សៀ យីស៊ូ ជៃ អន់ អន់ខៃ ប្រឹក ពូ យ មូត ណៃយូ ពូង ឡាក់ អន់តត់ ប៉ាតោ ឡឹង សារ តាងៗ ឡាក់ អន់ខៃ យើយ សៀ យច ឡឹង សារ មូត រ៉ះ ប៉ាតាង យីស៊ូ យើយ ប៉ាំងហៀន។ ពីង សត្រា អា ទី រ៉ះ អន់ ឡាក់ៗ ឡឹង គុល ឡាក់ កើត ផាប់ ប៉ានី ប្រ្រៈ យី ប៉ាងាត ប៉ាលឹង ប្រ្រៈ បិកកាតយ ប៉ាណាំ អន់ ពូ ប្រាក់។ ខ អា ហង ប៉ះ មូត សៀ យីស៊ូ ត្រក់ ហ្លង់ ឡឹង សារ ពីង ផាប់ ប៉ានី ប្រ្រៈ ញន កា ប៉ាងាត ប៉ាលឹង ប្រ្រៈ តាក់ អង់ ហ្លង់ លូ ញន កា សារ ពូ ប៉ាំងហៀន។

រតី ពេត្រុះ ប្រើ ពូ សៀ យីស៊ូ ហើង ខាក់។ (១:៣-១៥)

រតី ពេត្រុះ រ៉ះ ឡឹង សារ អើ ប័ប តាតារ ក្លាក់ ម៉ះ យីស៊ូ។ (១:១៦-២១)

រតី ពេត្រុះ ប្រើ ពូ សាំងកៃ ឡាកោ ជៃ អន់ សៀ ពូ ណៃយូ ប៉ាំងហៀន សារ យច។ (២:១-២២)

រតី ពេត្រុះ រ៉ះ ឡឹង សារ យីស៊ូ ចឹង ជីរ ពីរ ណារូ ទីប រ៉ះ ឡឹង ខ ញ៉ា បះ យីស៊ូ អូ ជីរ ពីរ ស្រីសៗ។ (៣:១-១៨)

១ អាញ សិច ស៊ីម៉ុន ពេត្រុះ ឡាក់ ទុច យីស៊ូ ត្រិះ ឡាក់ រ៉ះ សារ ប៉ាតាង អើ។ អាញ ប៉ាហៀរ សត្រា អា អន់ កា អន់ដីស ឡាក់ សៀ ញន កា សារ ដាក់ ត្រង់ ម៉ះ យីស៊ូ ត្រិះ ឡាក់ ប្រ្រៈ ពិន លូ តាំងឡា តង់ ពិន។ សារ អន់ដីស សៀ កា ទី ខា ឡាក់ កា សារ ញីន សៀ ដេល។

២ អន់ ប្រ្រៈ បិកកាតយ ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណុក សារ៉ាក កា អន់ដីស ហើង អៀង ៗ ញន កា អន់ដីស អន់ហ្គាល់ អើ លូ អន់ហ្គាល់ យីស៊ូ ឡាក់ ពី តាំងឡា ពិន។

សារ ត្រក់ ទី សារ ដាក់ ហើង អៀង

៣ សារ អំរិញ អីញ ម៉ះ ប្រ្លឹះ បិកកាតយ័ អន់ កា ពិន ទី គ្រឹប នៃវ ឡាក់ ទី ខា សាំរ៉ាប់ អាញ រឺស លូ សាំរ៉ាប់ អ្សិល កូត៍ ប្រឹត៍ ពួយ អែវ។ ពិន ទី គ្រឹប នៃវ នី ណោះ ញន កា ពិន អន់ហ្គាល់ បក់ អ្សក់ ពិន អន់ ទី សារ អំរិញ អីញ លូ សារ ដាក់ ឡាយ៉ាមី អន់ខូ លូ អែវ។

៤ ញន កា សារ ដាក់ ឡាយ៉ាមី លូ សារ អំរិញ អីញ អា បះ អែវ រ៉ះ សារ សា ញ៉ា ឡាក់ ទី ខា ហ្គិត អន់ កា ពិន។ ញន សារ សាញ៉ា អា អន់ដីស ចឹង កេះ ឡាក់ កា ប្រ្លឹះ បិកកាតយ័ ទីប រ៉ាវ៉ាច់ ឡឹង សារ បិត អិក អែវ ពឹង អង់កក់ តេះ អា ឡាក់ ឡាច់ ឡឹង ពុត បិច ប្រឹត៍ អូ ដាក់។

៥ ញន ណោះ ហង អន់ដីស ត្រត់ ខំ អន់ ទី ពុត អ្សក់ សារ អន់ដីស សៀ បាន ឆែម សារ ដាក់ ណាវ អ្សក់ សារ ដាក់ បានឆែម សារ អន់ហ្គាល់ ប្រ្លឹះ ណាវ

៦ អ្សក់ សារ អន់ហ្គាល់ ប្រ្លឹះ បានឆែម សារ អ្ស កាតត់ ពុត ណាវ អ្សក់ សារ អ្ស កាតត់ ពុត បានឆែម សារ អត់ សាំរ៉ាញី ណាវ អ្សក់ សារ អត់ សាំរ៉ាញី បាន ឆែម សារ អ្សិល កូត៍ ប្រឹត៍ ពួយ ប្រ្លឹះ ណាវ

៧ អ្សក់ សារ អ្សិល កូត៍ ប្រឹត៍ ពួយ ប្រ្លឹះ បានឆែម សារ ខែន កា គូប សោប ណាវ លូ អ្សក់ សារ ខែន កា គូប សោប បានឆែម សារ បិច ចៃ ណាវ។

៨ ផា អន់ដីស ទី សារ ទី អា អន់ ហែង អៀង ៗ សារ ទី អា ចាបះ កា ប៉ាណាំ អន់ដីស អន់ កេះ ប៉ាណាស ឡាក់ ទី ខា ម៉ាត់ អន់ហ្គាល់ យីស៊ូ គ្រិះ ឡាក់ ពី តាំង ឡា ពិន។

៩ ផា ញី អូ ទី សារ ទី អា បក់ ណោះ ឡាក់ ប៉ាណាស ម៉ាម៉ាំង ម៉ាត់ លើ ហៃ ចាំងហាយុត អូ ប៉ប អែវ ពិល ផា ប្រ្លឹះ ប្រឹត៍ អន់ អែវ រ៉ាវ៉ាច់ ឡឹង សារ យច ឡាក់ អែវ ប្រឹត៍ ឡឹង សើត ពៃ។

១០ ញន អា ហង អី អុះ មី ហត់ ខំ អ្សក់ ពុត ចែត ប្រឹត៍ សារ ដាក់ ទី អា ម៉ាត់ ពូ អ្ស អន់តត់ ផា ប្រ្លឹះ រឺស លូ អ្សក់ អន់ដីស តាទីច។ ផា ប្រឹត៍ នៃវ អា អន់ ដីស អូ បក់ អុះ

១១ ខង ប្រ្លឹះ ដាក់ ពុត កា អន់ដីស កាខាក់ អែវ ចឹង អន់ អន់ដីស មុត អន់ យីស៊ូ គ្រិះ រ៉ាំងហៃ រ៉ាំងខ្យា លើយ អែវ ឡាក់ ពី តាំងឡា តង ពិន អន់ រឺស។

១២ ញន ខ អា ហង បះ អាញ បិច រ៉ះ កា អន់ដីស លើយៗ អន់ កាចាំង ឡឹង សារ ទីណោះ យ្លះ អន់ដីស អ្ស អន់តត់ កេះ លូ សៀ កាខាក់ សារ តាទីច ឡាក់ ពូ បាំងហៀន អន់ដីស ពៃ កាតាម។

១៣ គីត ចំ អាញ អែវ ទី អាញ រឺស ពឹង អង់កក់ តេះ អា អាញ យីត ផា ចឹង ត្រ ត់ រ៉ះ តាក់ កាចាំង អន់ អន់ដីស សាទីវ ឡាកោ។

១៤ អាញ អ្ស អន់តត់ ផា ប៊ិត ណាវ អាញ ចឹង ត្រត់ អ្នាត អង់កក់ តេះ អា ហង

ឡាក់ កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ប្រឹក្ចី អន់ អាញ អូ កេះ។

១៥ ហះកា អន់ទ្រួល អាញ ចឹង អ្នាត អង់កក់ តេះ អា អាញ ចឹង ខំ ប្រឹក្ចី ទិ ពុត ភ្នៀ អន់ អន់ដីស កាចាំង ឡឹង សារ ទិ អា លើយ។ យ្រះ អាញ អូ អែ កា តាម។

សារ តាតារ ក្លាក់ ម៉ះ យីស៊ូ គ្រិះ

១៦ ញីន អូ ត្រុត រ៉ះ សារ ម៉ាមន អុះ ញីន រ៉ះ អន់ កា អន់ដីស អន់ហ្គាល់ អំវ៉ា ញ អីញ ម៉ះ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន លូ អន់ អូ អន់តត់ ផា អែ ត្រុត ជីរ ពីរ ណោះ យី ញីន ទី បំបំ ម៉ាត់ ញីន ទៅ ឡុត កេះ សារ តាតារ ក្លាក់ ដាក់ ឡា យ៉ាម ម៉ះ អែ ណោះ

១៧-១៨ ខង ផះ ញីន អែ អន់ខូ លូ យីស៊ូ ប៉ាក់ ប៉ានីម ប្រ្រះ ពៃ ប្រ្រះ ឡាក់ ទី តាតារ ក្លាក់ ដាក់ ឡាយ៉ាម ប៉ានេ យីស៊ូ ផា «អា គន តាម អាញ បិច ចៃ ខាក់ អែ ត្រុត ពុត អាញ ខាក់ !» ញីន កា កាតាំង ដេល ប៉ានីរ កាប ឡឹង ប្លែង ណោះ។

១៩ ញីន កា ទី សារ វ៉ាគីយ ប្រ្រះ រ៉ះ ឡាក់ ចាបះ ហ្គិត។ ផា អន់ដីស អ្យក់ ពុត ចែត សាំយ៉ាង សារ អា ណោះ ត្រុត កេះ ខង សារ អា ពៀប ឡាក់ កា តា គៀង តាត់ តាតារ ចារ ម៉ាម៉ាង លើយ ទីល ដាវ ឡាច់ លូ លើយ ទីល យីស៊ូ តាត់ តាតារ កាណុង ពុត អន់ដីស។

២០ អន់ដីស ត្រុត អូ សារ សាំខាន់ អាះ អូ ទី ពៀ ត្រុត រ៉ះ ឡឹង ប៉ានីរ ម៉ះ វ៉ា គីយ ប្រ្រះ ឡាក់ ទី ច្រាត់ វ៉ាន់ដាប កាណុង ផាប ប៉ានីរ ប្រ្រះ តាម ពុត តាំងឡា អុះ †

២១ ខង សារ វ៉ាគីយ ប្រ្រះ រ៉ះ ណោះ អូ ត្រុត ឡាច់ ឡឹង ពុត ពៀក ប៉ាណូស អុះ ហះកា ប៉ាដាត ប៉ាលឹង ប្រ្រះ ដាក់ កាខាក់ ណោះ ប្រឹក្ចី អន់ ពុត ម្មត ទិ ណោះ រ៉ះ ព្យយ ប៉ានីរ ប្រ្រះ បិកកាតយ័។

២

សារ ម្មត ណែយូ ប៉ាងហៀន ឡឹក ឡាក់

១ ហះកា ផះ សើត ពៃ ទី វ៉ាគីយ ប្រ្រះ ឡាក់ អូ ត្រុត វ៉ាគីយ ប្រ្រះ តាទីច អែ កាណុង កាំឡាំង ប៉ាសុន។ កាណុង កាំឡាំង អន់ដីស កា និះទៅ ដេល ចឹង ទី ណែយូ ប៉ាងហៀន ឡឹក ឡាក់ ពីរ អន់តុង តាមុត សារ យច ឡាក់ ប្រឹក្ចី អន់ ប៉ាណូស អន់ដា វ៉ាយ វ៉ា។ អន់ខែ អូ ចៃ អន់ហ្គាល់ យីស៊ូ ឡាក់ តាំងឡា ហ្វាយ អន់ខែ អន់ វ៉ាវ៉ាច់ ឡឹង សារ យច ណោះ អុះ ទីល នីណោះ អន់ខែ ចឹង តោ វ៉ា វ៉ាយ ស្រីស។ ឡុត។

* ១:១៧-១៨ ១:១៧-១៨ បំរ ហៃ ម៉ាកុះ ៩:២-១៣។ † ១:២០ ១:២០ ពិន ព្រៃ នីអៀ កា ត្រុត ដេលះ អូ ទី សារ ញា ឡាក់ វ៉ាគីយ ប្រ្រះ ច្រាត់ វ៉ាន់ដាប កាណុង ផាប ប៉ានីរ ប្រ្រះ ឡាក់ ពូ ច្រាត់ ព្យយ ពុត យីត ពូ តាំងឡា អុះ ។

២ ទី ប៉ាណូស អៀង ចឹង ចាក ពួយ អន់ខែ ឡាំ ប្រើក៏ លូ កាម៉ាក លូ អង់កាន់ ឡាឡឹក៏ ឡាឡាគី កេះណោះ ពូ ចឹង បីដាយ សារ តាទីច ឡឹង យីស៊ូ ញន ក មូត ទីណោះ។

៣ អន់ខែ ចឹង កាប ប៉ាញ៉ា ប៉ាថៃ កា អន់ដីស បិច កា ទី លៀន ហះកា ឡឹង សើត ពៃ កេះ ប្រ្រះ ផា ចឹង ចែត ថូត មូត អា ប្រ្រះ អូ អ្នាត ដោះ អុះ ចឹង ថាំ ឡាយ អន់ខែ ណោះ។

៤ ប្រ្រះ បិកកាតយ័ អូ តាប៉ាប តាប៉ុន អុះ កា មូត បិយ អើ បក់ ប្រើក៏ សារ យច សើត ពៃ ណោះ អើ តាឡាក់ មូត ណោះ ប៉ាឡិ កាណុង ឡះ ជ្រុ ម៉ាម៉ាំង ម៉ាមត កេះ ភៀ ត្រន អន់ខែ កាណុង ណោះ ក្បាត់ ដាវ អើ តាត់ស៊ិន សារ។

៥ ប្រ្រះ បិកកាតយ័ កា អូ តាប៉ាប តាប៉ុន កា ប៉ាណូស ពីង អង់កក់ តេះ ឡឹង សើត ពៃ ដេល អើ ប្រើក៏ អន់ ទៀក វ៉ាឡាប ពីង អង់កក់ តេះ ឡាក់ ទី ដឹង ប៉ាណូ ស អូ ដាក់ ណោះ ហះកា អើ គម វតី ណូអេ ឡាក់ រះ សារ ដាក់ ត្រង់ អន់ អើ អ៊ែ រីស អន់ខូ លូ ខាប់ខូ អើ អន់ខែ ណោះ ដឹង តាំងហាម ដូរ។ *

៦ ប្រ្រះ កា ថាំឡាយ មៀង សូដុំ លូ មៀង កូម៉ូវ៉ា អន់ រ៉ាំ រ៉ាយ កេះ អំហូរ អើ ប្រើក៏ នីណោះ ភៀ អន់ ប៉ាណូស ទិឡូ អូ អន់តត់ ផា អើ ចឹង ចែត ថូត នីចម៍ កា ប៉ាណូស អូ ដាក់។

៧ អើ កា គម ដឹង វតី ឡត ឡាក់ ប៉ាណូស ដាក់ ត្រង់ អន់ អ៊ែ រីស ខង អើ អុក ពុត ខាក់ ញន កា បប័ ប៉ាណូស អូ ដាក់ រីនរ៉ាយ ដឹង កា ប្រើក៏ លូ កាម៉ាក លូ អង់ កាន់ ឡាក់ សារ អូ ដាក់ ផូត

៨ ខង អើ ឡាក់ ប៉ាណូស ដាក់ ត្រង់ អ៊ែ ពីង អន់តត់ កាំឡាំង ប៉ាណូស អូ ដាក់ ទីណោះ រ៉ាប់ ដាវ អើ ថុក ប៉ាណាប កាណុង ពុត ញន កា បប័ លូ កាតាំង សារ អូ ដាក់ ពូ ប្រើក៏ ទីណោះ។ †

៩ នែវ អា ហង បះ ប្រ្រះ បិកកាតយ័ អូ តោះ ឡើយ ទិ បក់ អ្សិល កូត័ ប្រើក៏ ពួយ អើ អន់ រ៉ាវ៉ាថ ឡឹង សារ ប៉ាណាប ហះកា អើ គម ប៉ាណូស អូ ដាក់ សាំ រ៉ាប់ ចែត ថូត ប៉ាក់ ដាវ អើ ចឹង តាត់ស៊ិន សារ ប៉ាណូស ទិឡូ

១០ កាខាក់ អើ ប្រ្រះ ចឹង ចែត ថូត ទិ បក់ ប្រើក៏ ពួយ ពុត អូ ដាក់ ឡាក់ ប្រើក៏ អន់ ឡាកោ កើត សារ បីត អិក លូ បីដាយ សារ អំវាញ អីញ មះ ប្រ្រះ បិកកា តយ័។

ណែយ បាំងហៀន ឡឹក៏ ឡាគី ទីណោះ ខួយ អ្នាត់ អេង អូ អូត អុះ កា ត័ ផា ម៉ាត កា មូត តាតារ ក្តាត់ ‡ ឡាក់ អ៊ែ ពីង ប្លែង។

* ២:៥ ២:៥ បរំ ហៃ កាណោត អង់កក់ តេះ (លោកុប្បត្តិ) ២:៥-៨:២២។ † ២:៨ ២:៦-៨ បរំ ហៃ កាណោត អង់កក់ តេះ (លោកុប្បត្តិ) ១៩:១-២៩។ ‡ ២:១០ ២:១០ មូត តាតារ ក្តាត់ យី កាណាត់ អ៊ែ ពីង ប្លែង រីច លូ បិយ ប្រ្រះ។

១១ យ្រីះ បិយ បង្រៀម ឡាក់ ទី អំរ៉ាញ អីញ កេង ក្វា ឡឺង ម្លត ណែយូ ទិណោះ កា អូ ខិន អ្យក់ យ៉ូ លូ ផាម៉ាត ម្លត តាតារ ក្លាក់ ណោះ ហះ ម៉ាត់ បង្រៀម បិកកា តយ័ ដេល។

១២ ហះកា ម្លត ណែយូ ទិណោះ អន់ខែ ពៀប ឡាក់ កា កាណាគី ព្រី អូ ទី ពុត យីត កើត ពីរ សាំរ៉ាប ដឹង ត្រត់ សាទ្វង តោ រ៉ាយ រ៉ា។ អន់ខែ ប៉ាណាំ គួប ត្រ ផាម៉ាត កាណាគី ញ៉ាៗ ឡាក់ អន់ខែ អូ ហ្លង់ ហះកា បង្រៀម ចឹង ថាំឡាយ អន់ ខែ ឡាក់ កា ពូ ប៉ាន់តោ កាណាគី ព្រី ដេល។

១៣ ម្លត ណោះ ចឹង ទី សារ អូ ដាក់ ឡាក់ កា អន់ខែ ប្រីគី សារ អូ ដាក់ ណោះ ហង។ ម្លត ទិណោះ រីត់ ហោក កា អែត ប៉ាញីល លូ ប្រីគី សារ ញោះ ច្នាល ផះ អែ កាដារ។ ពុត អន់ខែ អិក កាលក ផុត ផះ សា សាណា អន់ខូ លូ អន់ ដីស អន់ខែ រីត់ ហោក កា សារ ព្នង ប្លាថី ណោះ។

១៤ អន់ខែ ទី ពុត បិច កា អង់កាន់ ម៉ាលេង លើយៗ លូ ប្រីគី សារ យច អូ អូ កេះ អូ អូ ស្រាប់។ អន់ខែ យើយ ជៀក ប៉ាឡោម ទិ បក់ សៀ អូ ខាក់។ អន់ខែ កេង ដឹង កា ខ្លាម បិច កា ទី លៀន។ ម្លត ទិណោះ ស៊ុត កា ប៉ាណូស បង្រៀម ប៉ា ស្យាប។

១៥ អន់ខែ អ្នាត ទ្រង ដាក់ ត្រង់ វ៉ែ ចាក ព្នយ ទ្រង រីត បាឡោម ឡាក់ គន រីត បេអិរ ឡាក់ ប៉ាណូស បិច កា លៀន ពូ ច្នាល អន់ ប្រីគី សារ អូ ដាក់។

១៦ ហះកា ញន កា អែ ប្រីគី អូ ដាក់ បង្រៀម ប្រីគី អន់ លៀ អែ ជិះ ណោះ អូ កាប ឡាក់ កា ប៉ាណូស ភៀ ចឹង កាប បាំងអាល អែ អូ អន់ អែ ប្រីគី សារ ងល់ ងែត នែវ ណោះ អុះ។ §

១៧ ម្លត ទិណោះ ពៀប ឡាក់ កា កល់ ទៀក ស្វាត់ លូ ឡាក់ កា ប្លែង កាម៉ល់ ឡាក់ ត្រត់ ខ្យាល តីស ប៊ី។ អន់ខែ ចាបះ កា ចឹង ត្រត់ ឡឺ កាណាង ចារ ម៉ាម៉ាង ម៉ាមត ហង។

១៨ អន់ខែ អ្នាត់ អេង កេង ខាក់ ហះកា អូ ទី ខា ញ៉ា អុះ លូ ជៀក បក់ អង់ កះ សៀ អង់កះ រ៉ាវ៉ាច ឡឺង សារ យច អន់ខែ ប្រើ ម្លត អង់កះ សៀ ណោះ ប្រីគី ព្នយ គុន ពុត ប៉ាណូស បិច ប្រីគី អូ ដាក់។

១៩ អន់ខែ សាញ៉ា ផា ចឹង អន់ ម្លត អង់កះ សៀ ណោះ រ៉ាវ៉ាច ឡឺង សារ ប្រីគី ព្នយ ចាបាប់ ហះកា ឡាកោ អន់ខែ ប្រីគី ទុច កា សារ យច ខង ម៉ោញ ដូវ ៗ ប្រីគី ទុច កា កាណាគី ញ៉ា ឡាក់ ទី អំរ៉ាញ អំបាំង ឡាកោ។

២០ ផា បក់ ចំ ទី រ៉ាវ៉ាច ឡឺង សារ អូ ដាក់ ពីង អង់កក់ តេះ អា កេះ ញន កា អន់ ហ្គាល់ យីស៊ុ គ្រិះ ឡាក់ តាំងឡា បក់ តង់ ពិន ហះកា ទឹមវែរ អន់ សារ អូ ដាក់ អា ទី អំរ៉ាញ ពីង អែ ម៉ោញ ទង ណារ៉ូ បក់ ណោះ ចឹង កើត អូ ដាក់ ក្វា ឡឺង អន់ទ្រូ

ល ណាវ្ត។

២១ ដាក់ ជែ អន់ បក់ ណោះ អន់ហ្គាល់ ទ្រង់ ដាក់ ត្រង់ ដាក់ ហ្និត ឡើង អន់ អន់ខែ អន់ហ្គាល់ កេះណោះ អ្នាត អូ ប្រឹក្តី ព្រួយ ប៉ានីរ ប្រើ ឡាក់ ពូ រ៉ះ កា អន់ខែ ពៃ។

២២ សារ ឡាក់ ទី កើត ពីង អន់ខែ អា យី ឡាក់ កា សារ ពូ យើយ កាប ប៉ាន់ ដឹប ផា «សូ យើយ រីល ឡាំ សា ហាក់ អែ ទៅ»* លូ «សាតែ ឡាក់ រ៉ាវ ច្រះ កេះ កា ឡាំ ប្លឹង តាំ តេះ ត្រប់ ណាវ្ត ដេល»។

៣

សារ ប្រើ ចឹង តាត់ស៊ិន សារ ប៉ាណូស ទិខូ

១ អី អុះ មី ឡាក់ អាញ បិច ចៃ អា សត់ត្រា ទី ពៀរ ឡាក់ អាញ ប្រាក់ ប៉ាហ្សើ អន់ កា អន់ដឹស។ សារ កាណុង សត់ត្រា ទី ពៀរ អា អាញ រ៉ះ ប៉ាឡាក់ កា អន់ ដឹស អន់ កាចាំង ភ្លើ ប្រឹក្តី អន់ អន់ដឹស ទី ពុត យឹត ដាក់ លើយ។

២ អន់ដឹស ជែ ពីល សារ មូត វ៉ាគីយ ប្រើ ឡាក់ ដាក់ ត្រង់ ទី រ៉ះ ឡើង ទុញ ពៃ លូ ជែ ពីល ប៉ានីរ យីស៊ូ ឡាក់ តាំង ឡា តង់ ពិន យី ប៉ានីរ អែ ប្រើ ពិន ឡាក់ អន់ដឹស កាតាំង ឡើង មូត រ៉ះ ប៉ាតាង អែ។

៣ សារ អា ឡាក់ សាំខាន់ ហ្និត អន់ដឹស ត្រក់ អូ អន់តត់ ផា ប៉ាត់ អង់កក់ តេះ ចឹង ឡូច ទៀ ចឹង ទី មូត បក់ អែ ព្រួយ ពុត ខ្លាម ឡាកោ ទៅ អន់ខែ ចឹង កាប ប៉ា ឡែវ កា អន់ដឹស។

៤ អន់ខែ ចឹង កាប ផា «ផា យីស៊ូ សាញ៉ា ផា ចឹង ជីរ ពីរ តាទីច ណោះ កិញ អៀ អែ អែ ប៉ាត់ ចំ ? សាត់ ឡើង វត្ត យ៉ាត់ ពិន តោ ឡើង សើត ពៃ អូ ទី សារ ញ៉ា តូរ រឺ អុះ យី អែ តែល ទៅ ឡាក់ កា ឡើង អង់កក់ តេះ អា កើត ពៃ ដេល»។

៥ អន់ខែ កាប នីណោះ ឡាច់ ឡើង អន់ខែ តាត់ អំប្រឹក្តី ពីល ផះ ឡើង គុល ពៃ ប្រើ បិកកាតយ័ បាំងកើត តេះ លូ ប្លែង ញាន ប៉ានីរ អែ យី តេះ កើត ឡាច់ ឡើង ទៀក កេះណោះ ទៀក អែ ជុំ តេះ។

៦ ឡើង ឡើង ណោះ ញាន កា ទៀក អា ទៅ ហង ប្រើ ប្រឹក្តី អន់ ទៀក តឹស វ៉ាឡាប ឡប់ ទី អង់កក់ តេះ សើត ពៃ។

៧ ម៉ោញ ណាវ្ត ប៉ានីរ ប្រើ អា ទៅ រ៉ះ ផា ប្លែង លូ អង់កក់ តេះ រីប ដាវ អា អុញ ចឹង សា វ៉ាយ វ៉ា ប៉ាត់ ដាវ ប្រើ បិកកាតយ័ តាត់ស៊ិន សារ ប៉ាណូស អូ ដាក់ អន់ តោ វ៉ាយ តោ រ៉ុង ទៀ។

* ២:២២ ២:២២ សារ អា ឡាច់ ឡើង សារ អន់តត់ ប៉ាតោ (សុភាសិត) ២៦:១១។

៨ អី អុះ ម៉ី ឡាក់ អាញ ប៉ិច ចៃ អន់ដីស ផៃ ពីល សារ ម៉ោញ អា សាំរ៉ាប់ ប្រ្រៈ ប៊ិកកាតយ័ ម៉ោញ ដាវ រៀប ឡាក់ កា ម៉ោញ រ៉ាពូ សាណាំ ម៉ោញ រ៉ាពូ សាណាំ រៀប ឡាក់ កា ម៉ោញ ដាវ និះទៅ ដេល។ *

៩ អី ចឹង ប្រ័តិ ពួយ សារ អី សាញ៉ា អី អូ ក្រូ ឡាក់ កា បក់ អន់ដា យីត ណោះ អុះ។ អី តាំបាង ពុត អត់ សាំរ៉ាញី កា អន់ដីស ខង អី អូ ប៉ិច អន់ បក់ ចំ ម៉ោញ ត្រត់ តោ រ៉ាយ តោ រ៉ង អុះ យី អី ប៉ិច អន់ ប៉ាណូស ទិដូ ប៉ិនពែង ពុត ពៀក ណារ។

១០ ដាវ យីស៊ូ ជីវ ពីះ ទៀ អូ អូ កា ដាវ ចំ រៀប ឡាក់ កា ពូ អូ អូ កា ប៉ាណូស ម៉ុត អន់តុង និះទៅ ដេល។ ប៉ាត់ ដាវ ណោះ ប្លែង ចឹង រ៉ាយ ហ៊្វង ទីប កាតាំង យឹង គីកៗ ខែ សំឡង់ អុញ ចឹង សា រ៉ាយ ហ៊្វង ទី ទីប ប្រ្រៈ ប៊ិកកាតយ័ ចឹង តាត់ស៊ិន ទីប អង់កក់ តេះ ទីប សារ ញ៉ាៗ ឡាក់ ពូ ប្រ័តិ ពីង អង់កក់ តេះ ដេល។

១១ ផា កាណាត ញ៉ាៗ ទិណោះ ចឹង ត្រត់ រ៉ាយ ហ៊្វង ហង អន់ដីស កា ត្រត់ ប្រ័តិ ពួយ លូ អ៊ុល កូត អ្សត កា ប្រ្រៈ ប៊ិកកាតយ័ តាទីច ឡូត។

១២ ហត់ ក្យាក់ សាណាង ហៃ ទ្រង លូ ខំ ប្រ័តិ នីចម ភៀ អន់ ដាវ ឡាក់ ប្រ្រៈ ប៊ិកកាតយ័ តាត់ស៊ិន សារ ប៉ាណូស ណោះ អន់ ឡាម៉ក់ ទីល † យី ដាវ អុញ ចឹង សា ប្លែង អន់ រ៉ាយ រ៉ា លូ ខែ សំឡង់ ចឹង រ៉ាយ ហ៊្វង ទី ដេល។

១៣ ពិន ក្យាក់ សាណាង ហៃ ប្លែង ណារ លូ អង់កក់ តេះ ណារ ឡាក់ ទី ដឹង សារ ដាក់ ត្រង់ ឡាក់ កា ប៉ានីរ អី សាញ៉ា។

១៤ អី អុះ ម៉ី ឡាក់ អាញ ប៉ិច ចៃ អន់ដីស ផះ អៃ ក្យាក់ សាណាង ហៃ សារ ទិ អា ទីល នីណោះ ហត់ ខំ ប្រ័តិ នីចម អន់ ប្រ្រៈ ប៊ិកកាតយ័ ប៉ប ផា អន់ដីស ដាក់ អូ ទី សារ អិក លូ ប៉ប អន់ដីស អៃ ដាក់ ត្រត់ លូ អី។

១៥ ត្រត់ យីត ផា ប្រ្រៈ ពិន ទី ពុត អត់ សាំរ៉ាញី ញូន កា អី ប៉ិច តង់ អន់ដីស អន់ រ៉ាវ៉ាច ឡឹង សារ យច។ សារ អា ទៅ រតី ប៉ូល ឡាក់ អុះ ម៉ី ពិន ប៉ិច ចៃ អី ទី ប្រាត់ អន់ កា អន់ដីស ដេល ពួយ សារ ប្រ្រៈ អន់ កា អី អូ ហ្លង់។

១៦ គ្រីប សត់ត្រា ឡាក់ អី រះ រ៉ាឡៃ ឡឹង សារ ទិ អា អី យើយ ប្រាត់ នីអៀ ហង។ កាណាង សត់ត្រា អី ណោះ ទី សារ អន់ដា ញ៉ាក ហ្លង់ ប្រ័តិ អន់ បក់ កា តូល ងំល់ រះ យច ឡឹង សារ តាទីច ឡាក់ កា អន់ខៃ ឡាប រះ ឡឹង សារ កាណាង ផាប ប៉ានីរ ប្រ្រៈ អន់ទៀតៗ យច ឡឹង សារ តាទីច ដេល ប្រ័តិ អន់ ឡាកោ អន់ ខៃ តោ រ៉ាយ។

* ៣:៨ ៣:៨ បំរ ហៃ ផាប អញសី ប៉ានេ ប្រ្រៈ (ទំនុក/តម្កើង) ៩០:៤។ † ៣:១២ ៣:១២ ខំ ប្រ័តិ នីចម ភៀ អន់ ដាវ ឡាក់ ប្រ្រៈ ប៊ិកកាតយ័ តាត់ស៊ិន សារ ប៉ាណូស ណោះ អន់ ឡាម៉ក់ ទីល បក់ អន់ដា យីត ផា ខ អា ទី ណី ផា ពិន ត្រត់ ខំ រះ សារ ដាក់ ឡឹង យីស៊ូ ប្រើ ពូ គ្រីប សុនសាត សៀ ហើង អៀង ៗ ណោះ ដាវ ប្រ្រៈ ប៊ិកកាតយ័ តាត់ស៊ិន សារ ប៉ាណូស ចឹង ឡាម៉ក់ ទីល ខង ប្រ្រៈ ក្យាក់ ប៉ិច ដឹង កា ពូ ប៉ិនពែង ពុត ពៀក (បំរ ហៃ ខ ៩)។

១៧ អី អុះ មី ឡាក់ អាញ់ ប៊ិច ចៃ អន់ ដីស អ្គ សារ ណោះ អន់ ទ្រួល កេះ។ ទីល នីណោះ ត្រគ់ ឡាវាំង ឡាកោ ដៃ អន់ ម្គត អ្គ ដាក់ ប៉ាណាំ អន់ ដីស យច អន់ ហ៊្យង ហ្យ្រីត ពុត សៀ កខាក់ ណោះ ដៃ។

១៨ ហះកា អន់ ដីស ត្រគ់ មីង ពុត ដាក់ ម៉ះ យីស៊ូ គ្រិះ ឡាក់ តាំងឡា តង់ ពិន ហ៊ឹង អៀង ។ លើយ លូ ខំ អន់ អន់ហ្គាល់ អ៊ី ហ៊ឹង ខាក់ ។។ អន់ ប៉ាណូស ទិឌូ ប៉ានេ តាំប៉ោក សារ តាតារ ក្លាក់ ដាក់ ឡាយ៉ាម ម៉ះ អ៊ី ផះ អ្គ កិញអៀ អា លូ ប៉ាក់ ម៉ាត់ លើយ អាមេន។

សត្រា ទី ១ យូហាន ប្រាប់ សារ អន់តត់ រ៉ះ

ទុញ សាណាំ ឡើង យីស៊ូ តោ កើត ទី សារ តាង ៗ អៀង ខាក់ កាណុង កាំឡាំង មូត សៀ យីស៊ូ។ ទី បក់ អន់ដា ឡាក់ អ៊ូ ហ្លង់ សារ អៀង នៃ ឡើង មូត ក្រិក អន់ ខៃ ម្នាក់ អេង ជា អន់ខៃ អន់ហ្គាល់ ប្រ្រៈ លូ ប៉ប័ ប្រ្រៈ ញួន កា ពុត អ៊ូ ហ្លង់ លូ ញួន កា សារ យីត ចា ជ្រៃ ប។ អន់ខៃ ម្នាក់ អេង ណារ៉ូ ជា ឡាកោ អន់ខៃ អូ ទី សារ យច ឡាក់ កា ខាក់ អែរ អន់ខៃ អូ សៀ ជា យីស៊ូ គន ប្រ្រៈ បិកកាតយី អុះ លូ អូ សៀ ជា គន ប្រ្រៈ បិកកាតយី កើត ប៉ាណូស តាទីច ដេល។ អន់ខៃ យីត ជា ប៉ាដាតី ប៉ាលីង គន ប្រ្រៈ ក្រានី កា ម៉ុត ពីង កាម៉ាក់ ម៉ោញ ដូរ សិច យី ស៊ូ ផះ រតី យូហាន * ប៉ាំងហុំ អែរ ពៃ លូ អន់ខៃ យីត ណារ៉ូ ជា ផះ យីស៊ូ ទី សារ ថុក ឡាំបាក អន់ទ្រូល ឡើង ពូ ប៉ង់ អែរ ពីង អ៊ឹង គីង ប៉ាដាតី ប៉ាលីង គន ប្រ្រៈ ណោះ កា ឡាច់ ឡើង អែរ ឡុត។

ពូ យីត ជា រតី យូហាន ប្រាប់ សត្រា ប៉ែង ហ្គា អា យី អែរ ផះ រាំងរាំង សា ណាំ ៩០ គ.ស. ពៃ ភៀ អន់តត់ ប៉ាតោ កា មូត សៀ យីស៊ូ ទីខូ អន់ សៀ សារ ឡាក់ ត្រត់ តាទីច ជេ សៀ មូត បក់ ទី ប៉ានីរ ពីរ កាង ឡាក់ កាប ឡាឡីត ឡាឡាក់ អូ ទី ខា ណោះ ដៃ។ អែរ រ៉ះ ប៉ាឡាក់ តុត ឡាក់ ឡើង សារ ឡាក់ ត្រត់ តាទីច អែរ រ៉ះ ជា បក់ ចំ ឡាក់ ទី ពុត បិច ចៃ កា កាំឡាំង ទីខូ បក់ ណោះ ហង អន់ហ្គាល់ ប្រ្រៈ បិកកាតយី។

ប៉ានីរ កាប
បរ ហៃ ពីង ជាប់ យូហាន ប្រាប់ សារ ដាក់ ឡើង យីស៊ូ។

សារ សាំខាង ៗ

- រតី យូហាន រ៉ះ ជា អែរ ប៉ប័ យីស៊ូ គ្រិះ ម៉ាត់ តាំងឡា។ (១:១-៤)
- រតី យូហាន រ៉ះ ឡើង សារ តាតារ លូ សារ ម៉ាម៉ាំង។ (១:៥-២:២៩)
- រតី យូហាន រ៉ះ អន់ អ៊ូ អន់ហ្គាល់ បក់ ចំ គន ប្រ្រៈ បិកកាតយី លូ បក់ ចំ គន សោ ប្រ្រៈ បឹត សាតាំង។ (៣:១-២៤)
- រតី យូហាន អូ អន់ ពូ សៀ មូត ប៉ាឡាមី តាត់ អំប្រឹត រ៉ាគីយ ប្រ្រៈ។ (៤:១-៦)
- រតី យូហាន រ៉ះ ឡើង សារ បិច ចៃ។ (៤:៧-២១)

* : រតី យូហាន អា អូ ត្រត់ រតី យូហាន ឡាក់ ប្រាប់ សត្រា អា អុះ។

វគ្គ យូហាន វះ ជា បក់ ចំ សៀ យីស៊ី បក់ ណោះ ចឹង ទី អាញ អ្នែ រឺស លើយ។
(៥:១-២១)

សារ វគ្គ យូហាន បំបំ តាំង ឡា ឡាក់ អន់ អាញ រឺស

១ ញីន វះ កា អន់ដីស ឡឹង ប៉ានីរ ឡាក់ អន់ អាញ រឺស ។ ប៉ានីរ អា អ្នែ ឡឹង សាត់ ប៉ាន់ដា កាខាក់ កេះ ញីន កាតាំង ប៉ានីរ អា លូ បំបំ ម៉ាត់ ញីន ទៅ ញីន ហៃ អ៊ែ ទីប សាប៉ាក់ លូ តី ញីន ទៅ ។

២ តាំង ឡា អន់ អាញ រឺស អា ឡាច់ តាំង បាង អន់ ញីន បំបំ ណោះ ហង បះ ញីន កា ប្រ័ត័ ជាញ៉ាន វះ កា អន់ដីស ឡឹង តាំង ឡា អន់ អាញ រឺស លើយ ឡាក់ អ្នែ អន់ខូ លូ ពី អ៊ែ ពៃ កេះណោះ ឡាច់ ពីរ អន់ ញីន បំបំ ។

៣ សារ ញីន បំបំ លូ កាតាំង ណោះ ញីន វះ អន់ កា អន់ដីស ភៀ អន់ អន់ ដីស ចឹង ប្រ័ត័ គូប លូ ញីន ដេល កាប៉ាច់ ញីន កា ប្រ័ត័ គូប លូ ប្រ្រៈ ឡាក់ ពី ពិន លូ យីស៊ី គ្រិះ ឡាក់ គន អ៊ែ ។

៤ ញីន ប្រាត់ សារ ទី អា ប៉ាហ្ស៊ី កា អន់ដីស ភៀ អន់ ញីន ទី សារ ហោក វគ្គ កាខាក់ ។

សារ អ្នែ ពឹង តាតារ

៥ សារ ឡាក់ ញីន កាតាំង ឡឹង យីស៊ី គ្រិះ ណោះ ញីន កា វះ កា អន់ដីស នី អៀះ ប្រ្រៈ បិកកាតយ័ ឡាក់ តាតារ អូ ទី សារ ម៉ាម៉ាំង ញ៉ា អ្នែ ពឹង អ៊ែ អុះ ។

៦ ផា ពិន កាប ផា ពិន ប្រ័ត័ គូប លូ អ៊ែ ហះកា ពិន អ្នែ កាណុង សារ ម៉ាម៉ាំង ទៅ យី ពិន កាប តាំង កេះ ពិន អូ ប្រ័ត័ ពូយ សារ តាទីច អុះ ។

៧ ហះកា ផា ពិន អ្នែ ពឹង តាតារ ឡាក់ កា អ៊ែ អ្នែ ពឹង តាតារ ណោះ ពិន ចឹង ប្រ័ត័ គូប លូ គូប សោប ផាម យីស៊ី ឡាក់ គន អ៊ែ កា វ៉ាវ ពិន អន់ ច្រះ វ៉ាវ៉ាច់ ឡឹង សារ យច ទីណោះ ។

៨ ផា ពិន កាប ផា ពិន អូ ទី សារ យច ឡាក់ ពិន ពូង កា ឡា កោ ទៅ កេះ សារ តាទីច កា អូ អ្នែ កាណុង ពុត ពិន ដេល ។

៩ ហះកា ផា ពិន ឡាច់ ញម សារ ពិន យច ណោះ ប្រ្រៈ បិកកាតយ័ ឡាក់ ទី ពុត ដាក់ ត្រង់ អ៊ែ ចឹង អូ អ្សក់ យ៉ូ សារ យច ទីប វ៉ាវ ពិន អន់ ច្រះ វ៉ាវ៉ាច់ ឡឹង សារ អូ ដាក់ ទីណោះ ដេល ។

១០ ផា ពិន កាប ផា ពិន អូ ទី ប្រ័ត័ សារ យច ឡាក់ ណោះ ឡាក់ កា ពិន ច្រោម ផា ប្រ្រៈ បិកកាតយ័ ហង ពូង ណោះ ប៉ានីរ អ៊ែ កា អូ អ្នែ កាណុង ពុត ពិន អុះ ។

† ១:១ ១:១ ប៉ានីរ ឡាក់ អន់ អាញ រឺស បិច វះ ឡឹង យីស៊ី។ បំហៃ យូហាន ១:១-៤។

២

សារ យីស៊ូ មប ឡាកោ ភៀ ហ្វាយ ពិន

១ អី គន សោ អាញ ប្រាក់ សារ ទិ អា ប៉ាហ្សើ អន់ កា អន់ដីស ភៀ ដៃ អន់ អន់ដីស ប្រឹក្សា សារ យច។ ហះកា ផា ទី ពៀ ប្រឹក្សា សារ យច ពិន ទី កាណង់ ម៉ោញ ដូរ ឡាក់ អ្នែ ហះ ដ៏រ ប្រ្លះ ពី បក់ ណោះ យី យីស៊ូ គ្រិះ ឡាក់ ដាក់ ត្រង់។

២ អើ មប ឡាកោ អើ ទៅ ភៀ វ៉ាម៉ះ ប្រ្លះ ហ្វាយ ពិន អន់ វ៉ាវ៉ាច់ ឡឹង សារ យច អូ ត្រត់ ហ្វាយ ដឹង ពិន ណោះ អុះ យី ហ្វាយ ទីប ប៉ាណូស ពីង អង់កក់ តេះ ទិណោះ ដេល។

៣ ផា ពិន ប្រឹក្សា ព្វយ ប៉ានីរ អើ ណោះ ពិន ចឹង អូ អន់តត់ ផា ពិន អន់ហ្គាល់ អើ តាទីច។

៤ បក់ ចំ កាប ផា «អាញ អន់ហ្គាល់ ប្រ្លះ កេះ» ហះកា អូ ប្រឹក្សា ព្វយ ប៉ានីរ អើ បក់ ណោះ កាប ព្វង កេះ សារ តាទីច កា អូ អ្នែ កាណុង បក់ ណោះ អុះ។

៥ ហះកា បក់ ចំ ប្រឹក្សា ព្វយ ប៉ានីរ ប្រ្លះ ណោះ សារ បិច ចៃ ម៉ះ អើ ចាបះ កា អ្នែ ប៉ាញី កាណុង ពុត បក់ ណោះ ហង់។ ញុន ខ អា ហង់ បះ ពិន ចឹង អូ អន់តត់ ផា ពិន អ្នែ លូ អើ តាទីច។

៦ ផា បក់ ចំ កាប ផា ឡាកោ អ្នែ លូ អើ បក់ ណោះ ត្រត់ អ្នែ កោប ឡាក់ កា យីស៊ូ ឡាប់ អ្នែ កោប ដេល។

សារ ត្រត់ បិច ចៃ កា គូប សោប

៧ អី គូប ឡាក់ អាញ បិច ចៃ សារ អាញ ប្រាក់ ប៉ាហ្សើ អន់ កា អន់ដីស អា អូ ត្រត់ សារ រះ ណារ អុះ យី សារ ក្រាល់ ទៅ ឡាក់ អន់ដីស កាតាំង ឡឹង គុល ពៃ ហង់។ សារ ក្រាល់ អា យី សារ ឡាក់ អន់ដីស កាតាំង កេះ។

៨ ហះកា សារ ឡាក់ អាញ ប្រាក់ ប៉ាហ្សើ អន់ កា អន់ដីស អា យី ឡាក់ កា សារ ណារ។ សារ អា តាំបាង អន់ ប័ប ពីង សារ យីស៊ូ ប្រឹក្សា លូ ពីង សារ អន់ ដីស ប្រឹក្សា ដេល ខង សារ ម៉ាម៉ាំង ផះ ហ្សៀង ហះកា តាតារ តាទីច ណោះ ទី ក្លាក់ កេះ។

៩ បក់ ចំ កាប ផា ឡាកោ អ្នែ ពីង តាតារ ហះកា អូ ណីស កា អុះ ម៉ី បក់ ណោះ អ្នែ កាណុង សារ ម៉ាម៉ាំង ទៅ ហង់។

១០ បក់ ចំ បិច កា អុះ ម៉ី បក់ ណោះ អ្នែ ពីង តាតារ ហង់ អូ ទី សារ ញ៉ា ចឹង ប្រឹក្សា អន់ អើ បក់ អុះ។

១១ ហះកា បក់ ចំ អូ ណីស កា អុះ ម៉ី បក់ ណោះ អ្នែ កាណុង សារ ម៉ាម៉ាំង ហង់ អើ ចាក កាណុង សារ ម៉ាម៉ាំង ទីប អូ អូ អន់តត់ ផា ឡាកោ អើ ឡាក់ ប៉ាក់ ចំ អុះ ខង សារ ម៉ាម៉ាំង ណោះ ហង់ កាន់ទីង ម៉ាត់ អើ អន់ កើត ម៉ាម៉ាំង។

១២ អី សាស្តាៗ អាញ ប្រាក់ ប៉ាហ្វើ អន់ អន់ដីស អ្នក អន់តត់ ជា ប្រ្លឹះ បិក កាតយ័ អ្នក អ្នក យ៉ូ សារ យច អន់ដីស កេះ ញន កា យីស៊ូ។

១៣ អី ម្នក ក្រាក់ តាំងកង់ អាញ ប្រាក់ ប៉ាហ្វើ អន់ អន់ដីស អ្នក អន់តត់ ជា អន់ដីស អន់ហ្គាល់ កេះ បក់ ងៃ អន់ទ្រួល ឡើង កាណាគី ញ៉ាៗ ទិណោះ។ អី តាតាម័ រ៉ូះ អាញ ប្រាក់ ប៉ាហ្វើ អន់ អន់ដីស អ្នក អន់តត់ ជា ចាយ័ ទ្រង អន់ដីស កេះ លូ ម៉ែត ប្រ្លឹះ ប៊ីត ណោះ។

១៤ អី សាស្តាៗ អាញ ប្រាក់ ប៉ាហ្វើ អន់ អន់ដីស អ្នក អន់តត់ ជា អន់ដីស អន់ហ្គាល់ ប្រ្លឹះ ពី កេះ។ អី ក្រាក់ តាំងកង់ អាញ ប្រាក់ ប៉ាហ្វើ អន់ អន់ដីស អ្នក អន់តត់ ជា អន់ដីស អន់ហ្គាល់ អើ ឡាក់ ងៃ អន់ទ្រួល ឡើង កាណើត កាណា គី ញ៉ាៗ ទិណោះ។ អី តាតាម័ រ៉ូះ អាញ ប្រាក់ ប៉ាហ្វើ អន់ អន់ដីស អ្នក អន់តត់ ជា អន់ដីស ទី សាងុំ កេះ ប៉ានីរ ប្រ្លឹះ បិកកាតយ័ ងៃ កាណុង ពុត អន់ដីស ណោះ ចាយ័ ទ្រង អន់ដីស កេះ លូ ម៉ែត ប្រ្លឹះ ប៊ីត ណោះ។

១៥ ដៃ បិច កា សារ ងៃ កោប គុន ប៉ាណ្ណាស ពីង អង់កក់ តេះ លូ ដៃ បិច កា កាណាគី ញ៉ា ពីង អង់កក់ តេះ អា ដៃ។ បក់ ចំ បិច កា សារ ទិ អា សារ បិច ចៃ ម៉ះ ប្រ្លឹះ ពី អ្នក ងៃ កាណុង បក់ ណោះ អុះ

១៦ ខង ទិ សារ ញ៉ា ងៃ ពីង អង់កក់ តេះ អា ទី ឡាក់ កា ពុត បិច ប្រ័តី អ្នក ដា ត់ ពុត បិច កា ទី កាណាគី ញ៉ា ឡាក់ ម៉ាត់ ហៃ ប័ប័ លូ ពុត អ្នក អេង ញន កា ទី វ៉ាស អំប៉ាស សារ ទិ អា អ្នក ត្រត់ ឡាច់ ឡើង ប្រ្លឹះ ពី អុះ យី ឡាច់ ឡើង ពុត ប៉ាណ្ណាស ពីង អង់កក់ តេះ អា។

១៧ អង់កក់ តេះ អា ផេះ ចឹង វ៉ាយ វ៉ា ហ៊្យង ហង ពុត បិច ម៉ះ ប៉ាណ្ណាស កា ចឹង ហ៊្យង ដេល។ ហះកា បក់ ប្រ័តី ពួយ ពុត ប្រ្លឹះ បិកកាតយ័ ចឹង ងៃ លើយ។

សារ ម៉ែត ប៉ាសាំង លូ យីស៊ូ គ្រិះ

១៨ អី គុន សោ អង់កក់ តេះ អា ចឹង ឡុច ឡុក់ កេះ។ អន់ដីស ទី កាតាំង កេះ ជា ទី ម៉ែត ប៉ាសាំង លូ យីស៊ូ គ្រិះ ម៉ោញ ដួរ ផេះ ចាក ពីះ កិញអៀ អា ទី ម៉ែ ត ប៉ាសាំង លូ យីស៊ូ គ្រិះ អៀង ដួរ ពីះ ទីល តាទីច។ ញន ខ អា ហង បះ ពិន អ្នក អន់តត់ ជា អង់កក់ តេះ ប៊ីត ចឹង ឡុច កេះ។

១៩ ម្នក បក់ ឡាច់ ឡើង កាំឡាំង ពិន ទិណោះ អន់ខៃ អ្នក ត្រត់ គូប ពិន អុះ។ ជា អន់ខៃ គូប ពិន តាទីច ចាបះ កា អន់ខៃ ងៃ អន់ខ្ព លូ ពិន លើយ ឡុត។ ហះ កា អន់ខៃ ចាក ឡាច់ ឡើង កាំឡាំង ពិន ទីល នីណោះ តាំបាង អន់ ពិន ប័ប័ ជា អន់ខៃ ទិណោះ អ្នក ត្រត់ គូប ពិន អុះ។

២០ កាប៉ាថេអន់ដីស យីស៊ូឡាក់ដាក់ត្រង់កាខាក់មបប៉ាដាត់ប៉ាលីងប្រ្លែះអន់កាអន់ដីស ណោះហងបះអន់ដីសអ្នកហ្លួងទិដ្ឋុ។

២១ អាញប្រាត់ប៉ាហ្សើអន់កាអន់ដីសអ្នកត្រាត់ញានកាអន់ដីសអ្នកសារតាទីចណោះអុះ យីញានកាអន់ដីសអ្នកកេះទីបអ្នកទីសារពួងញ៉ាកើតឡាថឡឹងសារតាទីចណោះអុះ។

២២ បក់ចំកាបពួង? ទីដឹងម្នកបក់អ្នកចែស្បើផាយីស៊ូបក់ប្រ្លែះរើសអន់ប្រ្រីតសាដាថណោះហង។ បក់ចំអ្នកចែស្បើប្រ្លែះពីលូគនអ៊ែយីបក់ណោះហងម៉ែតប៉ាសាំងលូយីស៊ូគ្រិះ។

២៣ បក់ចំអ្នកចែស្បើគនប្រ្លែះបក់ណោះកាអ្នកទីប្រ្លែះពីអ្វីអន់ខ្លូដេលហះកាបក់ចំខិនរះផាយីស៊ូហងគនប្រ្លែះបក់ណោះចឹងទីប្រ្លែះពីអ្វីអន់ខ្លូ។

២៤ កាប៉ាថេអន់ដីសហត់អន់សារឡាក់អន់ដីសតាឡាប៉ាកតាំងសាត់ឡឹងគុលណោះពែអ្វីកាណុងពុតអន់ដីសលើយពិ។ ផាយីសារឡាក់អន់ដីសយើយកាតាំងឡឹងគុលណោះអ្វីកាណុងពុតអន់ដីសតាទីចណោះអន់ដីសកាអ្វីអន់ខ្លូលូគនប្រ្លែះលូប្រ្លែះពីដេល។

២៥ ប៉ានីរឡាក់អ៊ែសាញ៉ាលូពិនណោះយីអ៊ែចឹងមបអាញរីសលើយអន់កាពិន។

២៦ អាញប្រាត់ប៉ាហ្សើអន់កាអន់ដីសរះឡឹងសារម្នកបក់ប៉ាដំល់អន់ដីស។

២៧ កាប៉ាថេអន់ដីសទីប៉ាដាត់ប៉ាលីងប្រ្លែះឡាក់យីស៊ូអន់កាអន់ដីសអ៊ែអ្វីកាណុងអន់ដីសសាន់ដក់កេះញានណោះហងបះអន់ដីសអ្នកតងកានកាញើឡាក់ប៉ាំងហៀនអន់ដីសណារ្ណុអុះខងប៉ាដាត់ប៉ាលីងប្រ្លែះប៉ាំងហៀនគ្រីបសារអន់កាអន់ដីសអ៊ែអ្នកពួងអុះអ៊ែឡាក់សារតាទីច។ ទីលនីណោះហត់អន់ដីសអ្វីអន់ខ្លូលូយីស៊ូលើយឡាក់កាប៉ាដាត់ប៉ាលីងប្រ្លែះប៉ាំងហៀនអន់ដីសណោះហង។

សារពិនម៉ឺងផាយីចឹងបំបំយីស៊ូ

២៨ អ៊ីគនសោហត់អ្វីអន់ខ្លូលូយីស៊ូពិភ្លើអន់ពិនទីពុតខិនប៉ាត់ដាវអ៊ែដីរទៀម៉ាត់ពិនចឹងអ្នកតាយុសហះម៉ាត់អ៊ែប៉ាត់អ៊ែដីរទៀ។

២៩ អន់ដីសអ្នកអន់តត់កេះផាយីស៊ូដាត់ត្រង់ញានអាហងបះអន់ដីសកាអ្នកអន់តត់កេះផាយីទីបក់ប្រ្រីតពួយសារដាត់ស៊ុតកាកើតឡាថឡឹងប្រ្លែះទីណោះហង។

៣

១ ហាក់ យឺតហែ ប្រ្លឹះ ពី ទី ពុត បិច កា ពិន ប៉ុប ចំ។ អើ បិច កា ពិន ទីល អើ ពិន ផា គន អើ ណោះ ពិន កា គន អើ តា ទីច ! ប៉ាណូស ពីង អង់កក់ តេះ អា អូ អន់ហ្គាល់ កា ពិន គន ប្រ្លឹះ អុះ ញន កា ពូ អូ អន់ហ្គាល់ យីស៊ូ* ដេល។

២ អី គូប ឡាក់ អាញ បិច ចៃ កិញ អៀ អា ពិន ទីខូ គន ប្រ្លឹះ បិកកាតយ័ កេះ ហះកា ពិន ចឹង កេះ នីចម៍ ណោះ អើ បើ តានី តាំបាង អន់ ពិន អូ អុះ។ ហះ កា ប៉ាក់ ដាវ អើ តាំបាង អន់ ពិន អូ ទៀ ណោះ ពិន ចឹង កេះ ឡាក់ កា យីស៊ូ † ដេល ខង អើ នីចម៍ ពិន ចឹង បំបំ អើ នីណោះ ហង។

៣ បក់ ចំ ម៉ឹង ផា ចឹង បំបំ អើ ឡាក់ កា សារ អា បក់ ណោះ កា ប៉ិនពែង ពុត អន់ ដាក់ ត្រង់ ឡាក់ កា អើ ដាក់ ដេល។

សារ បក់ កើត ឡាច់ ឡឹង ប្រ្លឹះ អូ ប្រ្លឹក យច

៤ បក់ ចំ ប្រ្លឹក សារ យច បក់ ណោះ ប៉ាសាំង លូ ចាបាប់ ប្រ្លឹះ ហង ខង សារ យច ឡាក់ សារ ប៉ាសាំង លូ ចាបាប់ ប្រ្លឹះ។

៥ អន់ដីស អូ អន់តត់ កេះ ផា យីស៊ូ ដីរ ពីរ ពៃ ភៀ អ្យក់ ឡាច់ សារ យច ឡឹង ពិន ខង កាណុង ឡាកោ អើ សារ យច តុ សិត កា អូ ទី ឡាក់។

៦ ទីល នីណោះ បក់ ចំ អ្វៃ អន់ខូ លូ អើ បក់ ណោះ អូ ប្រ្លឹក សារ យច អុះ ហះកា បក់ ខុ ប្រ្លឹក សារ យច ចឹង អូ ទី បំបំ អើ អុះ ទីប អូ អន់ហ្គាល់ អើ ដេល។

៧ អី គន សោ ជៃ អន់ ពៀ តាំព្នុង អន់ដីស ដៃ។ បក់ ចំ ប្រ្លឹក សារ ដាក់ ត្រង់ បក់ ណោះ ឡាក់ ប៉ាណូស ដាក់ ត្រង់ ឡាក់ កា យីស៊ូ ដាក់ ត្រង់ ដេល។

៨ បក់ ចំ ខុ ប្រ្លឹក សារ យច បក់ ណោះ កើត ឡាច់ ឡឹង ម៉ែត ប្រ្លឹះ ប៊ីត ខង ម៉ែត ប្រ្លឹះ ប៊ីត ខុ ប្រ្លឹក សារ យច ឡឹង គុល ទីល កិញ អៀ។ ហះកា គន ប្រ្លឹះ បិកកាតយ័ ដីរ ពីរ ភៀ ចាំឡាយ ងារ ម៉ែត ប្រ្លឹះ ប៊ីត។

៩ បក់ កើត ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័ អូ ប្រ្លឹក សារ យច អុះ ខង បក់ ណោះ ទយ ឡឹង ប្រ្លឹះ ហង បក់ ណោះ អូ អូ ប្រ្លឹក យច អុះ ខង អន់ខៃ កើត ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័។

១០ សារ អា ហង តាំបាង អន់ ពិន អន់ហ្គាល់ ចាបះ ផា បក់ ចំ គន ប្រ្លឹះ បិក កាតយ័ បក់ ចំ គន សោ ម៉ែត ប្រ្លឹះ ប៊ីត យី បក់ ចំ អូ ប្រ្លឹក សារ ដាក់ ត្រង់ បក់ ណោះ អូ ត្រត់ កើត ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័ អុះ លូ បក់ ចំ អូ បិច កា អុះ មី បក់ ណោះ កា អូ ត្រត់ កើត ឡាច់ ឡឹង ប្រ្លឹះ ដេល។

សារ ត្រត់ បិច ចៃ កា គូប សោប

* ៣:១ ៣:១ យីស៊ូ ពៀត គុល «អើ»។ ពិន ព្រៃ ផា ប្រ្លឹះ កា ត្រត់ ដេល។ † ៣:២ ៣:២ យីស៊ូ ពៀត គុល «អើ»។ ពិន ព្រៃ ផា ប្រ្លឹះ កា ត្រត់ ដេល។

១១ សារ អា ហង ឡាក់ អន់ដីស ឃើយ កាតាំង ឡឹង គុល ទីល កិញអៀះ ពិន ត្រត់ ប៉ុច កា គូប សោប។

១២ ពិន អូ ត្រត់ ប្រតី ឡាក់ កា កាអ៊ិន ឡាក់ កើត ឡាច់ ឡឹង ម៉ែត ប្រ្លះ ប៊ីត អើ ប៉ាន់តោ អុះ អើ តាំងឡា។ ញា ត្រត់ អើ ប៉ាន់តោ អុះ អើ នីណោះ? ញន កា អើ តាឡាប័ ប្រតី អូ ដាក់ ហះកា អុះ អើ តាឡាប័ ប្រតី សារ ដាក់ ត្រង់។ ៖

១៣ អី អុះ មី ផានែវ ប៉ាណូស ពីង អង់កក់ តេះ អូ ណិស កា អន់ដីស ដៃ ញម ដៃ។

១៤ ពិន អូ អន់តត់ កេះ ផា ពិន ទី យួង វ៉ាវ៉ាច់ ឡឹង សារ តោ កេះ ពិន កា ទី អាញ រ៉ុស ខង ពិន អូ ប៉ុច កា អុះ មី។ បក់ ចំ អូ អូ ប៉ុច បក់ ណោះ អូ វ៉ាវ៉ាច់ ឡឹង សារ តោ អុះ។

១៥ បក់ ចំ អូ ណិស កា អុះ មី តាំងឡា បក់ ណោះ សាម៉ើ កា ប៉ាន់តោ ពូ កេះ។ អន់ដីស អូ អន់តត់ កេះ ផា ប៉ាណូស ប៉ាន់តោ ពូ អើ ចឹង អូ ទី អាញ រ៉ុស លើយ អុះ។

១៦ ពិន អន់ហាល់ សារ ប៉ុច ចៃ កេះ យី នីអៀះ យីស៊ូ សាឡាក់ ឡាកោ អើ តោ ប៉ាតាង ពិន កេះ ញន អា ហង បះ ពិន ត្រត់ សាឡាក់ ឡាកោ ប៉ាតាង អុះ មី ពិន ដេល។

១៧ ផានែវ បក់ ចំ ទី វ៉ាស អំប៉ាស ពីង អង់កក់ តេះ អា អើ ប៉ប អុះ មី តាំងឡា ថុក ញ៉ាក ហះកា អើ អូ តាប៉ាប តាប៉ុន អុះ អើ អូ ទី សារ ប៉ុច ចៃ គុន ប្រ្លះ ប៊ីក កាតយី កាណុង ពុត អើ អុះ។

១៨ អី គុន សោ ពិន អូ ត្រត់ ប៉ុច កា ពូ ដឹង កា ប៉ានីរ ពិន កាប ណោះ អុះ យី ប៉ុច ញន កា សារ ពិន ប្រតី លូ ពួយ សារ តាទីច។

១៩ នីអៀ ហង បះ ពិន អូ អន់តត់ ផា ពិន កើត ឡាច់ ឡឹង សារ តាទីច ណោះ ចឹង ប្រតី អន់ ពុត ពិន អូ អូត ហះ ម៉ាត់ ប្រ្លះ ហង

២០ ផះ ចំ ពុត ពៀក ពិន យីត ផា ឡាកោ ប្រតី យច។ ប្រ្លះ ប៊ីកកាតយី គីស ឡឹង ពុត ពិន អើ អូ ទីណោះ កេះ។

២១ អី គូប ឡាក់ អាញ ប៉ុច ចៃ ផានែវ ពុត ពៀក ពិន អូ យីត ផា ឡាកោ ប្រតី យច អុះ ណោះ ពិន ចឹង ទី ពុត ដាក់ អូ អូត ហះ ម៉ាត់ ប្រ្លះ ហង។

២២ ពិន ប័រ សារ ញា កាតាម ពិន ចឹង ទី តាទីច ហង ខង ពិន ប្រតី ពួយ ប៉ានីរ អើ លូ ប្រតី សារ ចំ ឡាក់ ត្រត់ ពុត អើ។

២៣ ប៉ានីរ ប្រ្លះ ប៊ីកកាតយី ប្រើ ណោះ យី នីអៀះ ពិន ត្រត់ សៀ យីស៊ូ គ្រិះ ឡាក់ គុន អើ លូ ត្រត់ ប៉ុច កា គូប សោប សីត ឡា ពួយ ប៉ានីរ អើ រះ កា ពិន។

៖ ៣:១២ ៣:១២ ប័រ ហៃ កាណេត អង់កក់ តេះ (លោកុប្បត្តិ) ៤:៣-៨។

២៤ បក់ ចំ ប្រឹក្សា ព្រួយ ប៉ានើរ ប្រៀ: បិកកាតយ័ បក់ ណោះ ងៃ អន់ខូ លូ អើ ហង អើ កា ងៃ អន់ខូ លូ បក់ ណោះ ដេល។ នី អៀ ហង បះ ពិន អ៊ូ អន់តក់ ផា ប្រៀ: បិកកាតយ័ ងៃ អន់ខូ លូ ពិន ញន កា ប៉ាងាត់ ប៉ាលឹង ឡាក់ អើ មប អន់ កា ពិន។

៤

សារ ម្មត ប៉ាឡមី តាត់ អំប្រឹក្សា វ៉ាគីយ ប្រៀ:

១ អី គូប ឡាក់ អាញ ប៉ុច ចៃ ដៃ សៀ ទិ បក់ ផា ឡាកោ ទី ប៉ាងាត់ ប៉ាលឹង ប្រៀ: ងៃ អន់ខូ ណោះ ដៃ ត្រត់ សាត់ លូង អើ អន់ទ្រួល ភៀ អន់ អ៊ូ អន់តក់ ផា ប៉ាងាត់ ប៉ាលឹង ងៃ លូ អើ ឡាច់ ឡឹង ប្រៀ: បិកកាតយ័ តាទីច លើ កា នី ចម៍ ខង ទី ម្មត ប៉ាឡមី តាត់ អំប្រឹក្សា វ៉ាគីយ ប្រៀ: អៀង ដូរ ឡាច់ ចាក ពឹង អង់ កក់ តេះ អា។

២ អន់ដីស ចឹង អន់ហ្គាល់ ប៉ាងាត់ ប៉ាលឹង ប្រៀ: បិកកាតយ័ យី នី អៀ: ផា បក់ ចំ កាប ផា យីស៊ូ គ្រិះ ជីវ ពិះ កើត ប៉ាណូស បក់ ណោះ ហង ទី ប៉ាងាត់ ប៉ាលឹង ឡាច់ ឡឹង ប្រៀ: តាទីច។

៣ ហះកា បក់ ចំ អូ សៀ ផា យីស៊ូ គ្រិះ ជីវ កើត ប៉ាណូស អុះ បក់ ណោះ អូ ទី ប៉ាងាត់ ប៉ាលឹង ឡឹង ប្រៀ: បិកកាតយ័ អុះ យី ឡាច់ ឡឹង ម៉ែត ប៉ាសាំង លូ យី ស៊ូ គ្រិះ ណោះ ហង។ អន់ដីស កាតាំង ផា ទី ម៉ែត ប៉ាសាំង លូ យីស៊ូ គ្រិះ ផះ ពិះ កិញអៀ អា អើ កា ងៃ ពឹង អង់កក់ តេះ អា សាន់ដត់ តេះ។

៤ អី គុន សោ អន់ដីស កើត ឡាច់ ឡឹង ប្រៀ: បិកកាតយ័ ទីល នីណោះ ចាយ័ ទ្រង អន់ដីស តេះ លូ ម្មត ប៉ាឡមី តាត់ អំប្រឹក្សា វ៉ាគីយ ប្រៀ: ទីណោះ ខង ប្រៀ: បក់ ងៃ លូ អន់ដីស អើ ទី អំវាញ តិស ហ្គិត ឡឹង បក់ ងៃ ពឹង អង់កក់ តេះ អា* សាំ។

៥ ម្មត ទីណោះ ងៃ គុន ប៉ាណូស ពឹង អង់កក់ តេះ អា ទីល នីណោះ អន់ខៃ កាប គុន ប៉ាណូស ពឹង អង់កក់ តេះ អា ដេល ណោះ ហង បះ ប៉ាណូស ពឹង អង់កក់ តេះ អា សាំយ៉ាំង អន់ខៃ។

៦ កាប៉ាច់ ពិន ឡាក់ កើត ឡាច់ ឡឹង ប្រៀ: បិកកាតយ័ បក់ ចំ អន់ហ្គាល់ អើ បក់ ណោះ កា សាំយ៉ាំង ពិន ដេល បក់ ចំ អូ កើត ឡាច់ ឡឹង ប្រៀ: បិកកាតយ័ បក់ ណោះ អូ សាំយ៉ាំង ពិន អុះ។ នៃវ ណោះ ហង បះ ពិន ចឹង អ៊ូ អន់តក់ ផា បក់ ចំ ទី ប៉ាងាត់ ប៉ាលឹង ប្រៀ: លូ អ៊ូ អន់តក់ ផា បក់ ចំ កាប តាំពួង។

សារ ប៉ុច ចៃ កើត ឡាច់ ឡឹង ប្រៀ:

* ៤:៤ ៤:៤ បក់ ងៃ ពឹង អង់កក់ តេះ អា យី ប្រៀ: បិក សាតាំង ហង។

៧ អី គូប ឡាក់ អាញ បិច ថៃ ពិន ត្រគ់ បិច ថៃ កា គូប សោប សីត ឡាំ ខង សារ បិច ថៃ កើត ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័។ បក់ ចំ ទី ពុត បិច ថៃ បក់ ណោះ កើត ឡាច់ ឡឹង ប្រ្លឹះ លូ អន់ហ្គាល់ អែវី ដេល។

៨ ហះកា បក់ ចំ អូ អូ បិច ថៃ បក់ ណោះ អូ អន់ហ្គាល់ ប្រ្លឹះ បិកកាតយ័ អុះ ខង ប្រ្លឹះ ឡាក់ សារ បិច ថៃ។

៩ អែវី តាំបាង ពុត បិច ថៃ ម៉ះ អែវី កា ពិន កេះ យី អែវី ប្រ្រើ គន អែវី ដឹង ម៉ោញ អន់ ជីវ ពីង អង់កក់ តេះ អា ភៀ អន់ ពិន ទី អាញ រុស ញន កា គន អែវី ណោះ ហង។

១០ សារ បិច ថៃ ម៉ះ ប្រ្លឹះ បិកកាតយ័ យី នីអៀះ អូ ត្រគ់ ពិន អុះ ឡា បិច ថៃ កា អែវី យី អែវី ឡាក់ បិច ថៃ កា ពិន លូ ប្រ្រើ គន អែវី អន់ ជីវ ភៀ មប ឡាកោ អែវី វ៉ាម៉ះ ប្រ្លឹះ ហ្វាយ ពិន អន់ វ៉ាវ៉ាច់ ឡឹង សារ យថ។

១១ អី គូប ឡាក់ អាញ បិច ថៃ ជា ប្រ្លឹះ បិកកាតយ័ បិច កា ពិន ប៉ុប អា កេះ ពិន កា ត្រគ់ បិច ថៃ កា គូប សោប សីត ឡាំ ដេល។

១២ អូ ឃើយ ទី ពៀ ប៉ប ប្រ្លឹះ បិកកាតយ័ អុះ។ ជា ពិន បិច ថៃ កា គូប សោប សីត ឡាំ ណោះ ប្រ្លឹះ បិកកាតយ័ ចឹង អែវី អន់ខូ លូ ពិន ហង សារ បិច ថៃ ម៉ះ អែវី កា អែវី ប៉ាញី តាំ ពុត ពិន ដេល។

១៣ សារ អា នីអៀះ ពិន អុះ អន់តក់ ជា ពិន អែវី អន់ខូ លូ អែវី អែវី កា អែវី អន់ខូ លូ ពិន ញន កា អែវី អន់ ប៉ាង៉ាត់ ប៉ាលឹង អែវី កា ពិន។

១៤ ញីន ប៉ប ជា ប្រ្លឹះ ពី ប្រ្រើ គន អែវី ជីវ តង់ ប៉ាណូស ពីង អង់កក់ តេះ អន់ វ៉ាវ៉ាច់ ឡឹង ថុត កេះណោះ ញីន រះ អន់ កា ពូ អូ។

១៥ បក់ ចំ សៀ លូ រះ ជា យីស៊ូ ហង គន ប្រ្លឹះ បិកកាតយ័ តាទីច ប្រ្លឹះ អែវី អន់ខូ លូ បក់ ណោះ បក់ ណោះ កា អែវី អន់ខូ លូ ប្រ្លឹះ ដេល។

១៦ ណោះ ហង បះ ពិន អន់ហ្គាល់ ពុត ប្រ្លឹះ បិកកាតយ័ បិច ថៃ កា ពិន ណោះ ពិន កា សៀ។ ប្រ្លឹះ ឡាក់ សារ បិច ថៃ បក់ ចំ ទី ពុត បិច ថៃ បក់ ណោះ អែវី អន់ខូ លូ អែវី ហង អែវី កា អែវី អន់ខូ លូ បក់ ណោះ ដេល។

១៧ ញន កា ប្រ្លឹះ អែវី អន់ខូ លូ ពិន សារ បិច ថៃ ម៉ះ អែវី កា អែវី ប៉ាញី កាណុង ពុត ពិន ដេល ម៉ាក់ ពិន ចឹង ទី ពុត ខិន ប៉ាក់ ដាវ ប្រ្លឹះ តាត់សិន សារ ប៉ាណូស ខង ពីង អង់កក់ តេះ អា ពិន ទី ឡាបៀប អែវី កោប ឡាក់ កា យីស៊ូ ដេល។

១៨ ជា ពិន ទី សារ បិច ថៃ ពិន អូ អូ អុះ ខង សារ បិច ថៃ ឡាក់ ដាក់ កាខា ក់ ទ្រុះ ឡាច់ សារ អូ អុះ។ សារ ពូ អូ អុះ ណោះ យី អូ អុះ កា ប្រ្លឹះ ចែត ថុត ទីល នីណោះ បក់ ចំ អែវី អូ អុះ បក់ ណោះ បើ តាន់ ទី សារ បិច ថៃ អែវី ប៉ាញី កាណុង ពុត អែវី អុះ។

១៩ កាប៉ាថ៍ ពិន ទី ពុត បិច ថៃ ខង យីស៊ូ បិច ថៃ កា ពិន អន់ទ្រួល។

២០ ផា បក់ ចំ កាប ផា «អាញ្ញ៍ បិច ថៃ កា ប្រ្លឹះ បិកកាតយ័» ហះកា អូ ណីស កា អុះ មី បក់ ណោះ កាប ព្នង កេះ ខង បក់ ចំ អូ បិច កា អុះ មី ឡាក់ ឡាកោ ហៃ ប៉ប័ អើ កា អូ អូ បិច កា ប្រ្លឹះ បិកកាតយ័ ឡាក់ ហៃ អូ ប៉ប័ ណោះ ដេល។

២១ ពិន កា កាតាំង ប៉ានីរ ប្រ្លឹះ បិកកាតយ័ រះ ផា «បក់ ចំ បិច ថៃ កា ប្រ្លឹះ បក់ ណោះ កា ត្រក់ បិច ថៃ កា អុះ មី អើ ដេល»។

៥

សារ បិច ថៃ កា គន ប្រ្លឹះ បិកកាតយ័

១ បក់ ចំ សៀ ផា យីស៊ូ បក់ ប្រ្លឹះ អើស អន់ ប្រ័ត័ សាដាច់ តាទីច បក់ ណោះ កើត ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័ ហង។ បក់ ចំ បិច កា ពី ពូ បក់ ណោះ បិច កា គន អើ ដេល។

២ ផា ពិន បិច ថៃ កា ប្រ្លឹះ បិកកាតយ័ លូ ប្រ័ត័ ពូយ ប៉ានីរ អើ ទិ ណោះ ណោះ ពិន ចឹង អូ អន់តក់ ផា ពិន បិច ថៃ កា មូត គន អើ តាទីច។

៣ ផា ពិន បិច ថៃ កា ប្រ្លឹះ បិកកាតយ័ យី ពិន ចឹង ប្រ័ត័ ពូយ ប៉ានីរ អើ ប្រើ ទិណោះ។ ប៉ានីរ អើ ប្រើ ណោះ អូ ញ៉ាក តាឡាម អុះ

៤ ខង ទិ បក់ ចំ កើត ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័ បក់ ណោះ ចាយ ទ្រង អើ ហង លូ សារ អូ ដាក់ ពីង អង់កក់ តេះ អា យី ញន កា សារ ពិន សៀ ណោះ ហង បះ ចាយ ទ្រង ពិន លូ សារ អូ ដាក់ ពីង អង់កក់ តេះ អា។

៥ ញៀ ចឹង ចាយ ទ្រង អើ ពីង អង់កក់ តេះ អា? យី ទី ដឹង បក់ សៀ ផា យី ស៊ូ គន ប្រ្លឹះ បិកកាតយ័ ណោះ ហង។

សារ ផាញាន រះ ឡឹង យីស៊ូ គ្រិះ

៦ ផះ យីស៊ូ គ្រិះ ជីរ ពីង អង់កក់ តេះ អា ប្រ្លឹះ តាំបាង ផា យីស៊ូ គន អើ តា ទីច ផះ ពូ ប៉ាងហុំ ពីង ទៀក អូ ត្រក់ ដឹង ផះ ពូ ប៉ាងហុំ អុះ យី ផះ អើ តៅ ឡាច់ ផាម ដេល។ ប៉ាងាត់ ប៉ាលឹង ប្រ្លឹះ រះ ផា សារ អា ត្រក់ តាទីច កេះ ខង ប៉ាងាត់ ប៉ាលឹង ប្រ្លឹះ ឡាក់ សារ តាទីច។

៧ ទី ផាញាន ប៉ែង រះ ឡឹង សារ អា

៨ ទី ប៉ាងាត់ ប៉ាលឹង ប្រ្លឹះ ទី ទៀក ទី ផាម ទី ប៉ែង អា កា រះ សារ និះទៅ ដេល។

៩ ប្រ្លឹះ បិកកាតយ័ រះ ឡឹង សារ គន អើ។ ពិន យើយ សៀ ប៉ានីរ ប៉ាណូស រះ ហះកា ប៉ានីរ ប្រ្លឹះ រះ អើ គិត ខា ហ្វិត ឡឹង ណោះ ណារូ សាំ។

១០ បក់ ចំ សៀ គន អើ បក់ ណោះ ទី ប៉ានើរ ប្រ្រឹះ រ៉ះ អា អ្នែ កាណុង ពុត កេះ បក់ ចំ អូ សៀ អើ ឡាក់ កា បក់ ណោះ ច្រោម ជា ប្រ្រឹះ បិកកាតយ័ ពួង ខង បក់ ណោះ អូ សៀ សារ ឡាក់ ប្រ្រឹះ បិកកាតយ័ រ៉ះ ឡឹង គន អើ។

១១ សារ ណោះ ទី ឡាក់ កា អាះ យី ប្រ្រឹះ បិកកាតយ័ អន់ អាញ រឺស លើយ កា ពិន យី ពិន ចឹង ទី អាញ អ្នែ រឺស ញន កា គន អើ។

១២ បក់ ចំ ទី គន ប្រ្រឹះ អ្នែ អន់ខូ បក់ ណោះ កា ទី អាញ រឺស ដេល ហះកា បក់ ចំ អូ ទី គន ប្រ្រឹះ អ្នែ អន់ខូ បក់ ណោះ អូ ទី អាញ រឺស អុះ។

សារ ពិន ទី អាញ រឺស លើយ

១៣ អាញ ច្រាត់ សារ អា ប៉ាហ្សើ កា អន់ដីស ឡាក់ សៀ យីស៊ូ ឡាក់ គន ប្រ្រឹះ បិកកាតយ័ ភៀ អន់ អន់ដីស អ្នែ អន់តត់ ជា អន់ដីស ទី អាញ រឺស លើយ កេះ

១៤ បះ ពិន ទី ពុត ខិន កា អើ សារ អា យី នីអៀះ ជានែវ ពិន ប៉រ សារ ញ៉ា ឡាក់ ត្រត់ ពុត អើ ណោះ អើ ចឹង សាំយ៉ាំង ពិន ឡូត។

១៥ ជា ពិន អ្នែ អន់តត់ ជា ប្រ្រឹះ សាំយ៉ាំង ពិន យ្រឹះ ពិន ប៉រ សារ ញ៉ា ឡឹង អើ កាតាម ពិន កា អ្នែ អន់តត់ ជា ទី កេះ សារ ញ៉ា ឡាក់ ពិន ប៉រ ណោះ។

១៦ ជា បក់ ចំ ប៉ប័ អុះ មី ប្រ្រឹក់ សារ យច ឡាក់ ទី ថូត ឡាក់ អូ ត្រត់ តៅ ត្រត់ ម៉ន់ ឡោម ហះ ប្រ្រឹះ បិកកាតយ័ ណោះ អើ ចឹង អន់ អាញ រឺស កា អុះ មី ណោះ។ អាញ កាប ដឹង សារ យច ឡាក់ ទី ថូត អូ ត្រត់ តៅ ដោច។ ទី សារ យច អន់ដា ឡាក់ ទី ថូត ត្រត់ តៅ កាប៉ាច សារ យច ណោះ អាញ អូ ប្រើ អន់ ដីស ម៉ន់ ឡោម ប្រ្រឹះ កា បក់ ណោះ អុះ។

១៧ គ្រឹប សារ អូ ដាក់ ស៊ុត កា សារ យច ទីណោះ ហះកា ទី សារ យច អន់ ដា ទី ថូត អូ ត្រត់ តៅ ដេល។

១៨ ពិន អ្នែ អន់តត់ កេះ ជា ទី បក់ កើត ឡាច់ ឡឹង ប្រ្រឹះ បិកកាតយ័ អូ ប្រ្រឹក់ សារ យច អុះ ខង យីស៊ូ ឡាក់ កើត ឡាច់ ឡឹង ប្រ្រឹះ បិកកាតយ័ អើ រ៉ាំងហៃ បក់ ណោះ ម៉ែត ប្រ្រឹះ ប៊ីត អូ ខិន កាន់តើស បក់ ណោះ អុះ។

១៩ ពិន អ្នែ អន់តត់ ជា ពិន កើត ឡាច់ ឡឹង ប្រ្រឹះ បិកកាតយ័ ហះកា ប៉ាណូ ស ពឹង អង់កក់ តេះ អា ទីណោះ អ្នែ កាន់តេះ អំរ៉ាញ ម៉ែត ប្រ្រឹះ ប៊ីត។

២០ ពិន កា អ្នែ អន់តត់ ដេល ជា គន ប្រ្រឹះ បិកកាតយ័ ជីវ ពីះ ប្រ្រឹក់ អន់ ពិន ហួ ង់ ភៀ អន់ ពិន អន់ហ្គាល់ ប្រ្រឹះ ឡាក់ ប្រ្រឹះ តាទីច ពិន កា អ្នែ អន់ខូ លូ ប្រ្រឹះ តាទីច ញន កា យីស៊ូ គ្រឹះ ឡាក់ គន អើ យី យីស៊ូ អា ហង ឡាក់ ប្រ្រឹះ តាទីច លូ តាំងឡា អាញ រឺស លើយ។

២១ អី គន សោ ជែ ស្បឺ លូ ជែ កាដាប សាំប្លៈ ហ្វិប ប្រ្លៈ ដៃ។

សត់ត្រា ទី ២
យូហាន
ច្រាត់
សារ អន់តត់ រ៉ះ

សត់ត្រា ទី ពៀរ អា ឡាក់ សត់ត្រា អ្នែ ប៉ាហ្សើ កា ក្រំ ហៀន សារ ប្រ្រឹះ ម៉ោញ ចារ។ រត់ យូហាន ច្រាត់ សត់ត្រា អា ភៀ ជែ អន់ ពូ តង់ ណែយូ ឡាក់ ប៉ាំងហៀន សារ យថ។

ប័រ ហៃ សារ អន់តត់ រ៉ះ ពីង សត់ត្រា ទី ១ យូហាន ច្រាត់ ដេល។

សារ សាំខាន់ៗ

រត់ យូហាន រ៉ះ ឡឹង សារ បិច ចៃ កា គូប សោប។ (១:៤-៦)

រត់ យូហាន រ៉ះ ឡឹង សារ មូត បក់ ប៉ាំងហៀន សារ យថ។ (១:៧-១១)

១ អាញ ឡាក់ ក្រាត់ តាំងកង់ ច្រាត់ សត់ត្រា អា ប៉ាហ្សើ អន់ កា អីស ឡាក់ អង់កាន់ * ឡាក់ ប្រ្រឹះ បិកកាតយ័ រឺស អីស លូ អន់ កា គន សោ អីស ឡាក់ អាញ បិច ចៃ តាទីច អូ ត្រត់ ដឹង អាញ អុះ ឡាក់ បិច ចៃ យី ទិ បក់ អូ អន់តត់ សារ តាទីច កា បិច ចៃ ដេល

២ ញន កា សារ តាទីច អ្នែ កាណុង ពុត ពិន កេះ លូ ចឹង អ្នែ អន់ខូ លូ ពិន លើយ។

៣ ប្រ្រឹះ បិកកាតយ័ ឡាក់ ប្រ្រឹះ ពី លូ យីស៊ូ គ្រិះ ឡាក់ គន អ៊ែ ចឹង ដាត់ ពុត តាប៉ាប តាប៉ុន ទីប អន់ សារ សាណុក សារ៉ាក កា ពិន ឡាក់ សៀ សារ តាទីច លូ ទី ពុត បិច ចៃ។

សារ បិច ចៃ កា គូប សោប

៤ អាញ ហោក រត់ ខាក់ ញន កា ប៉ប័ គន សោ អីស ម៉ោញ ចំលួន ប្រឹក ពួយ សារ តាទីច ត្រត់ ឡាក់ កា ប្រ្រឹះ ពី ប្រើ ពិន។

៥ ហះកា អាញ ប័រ ហះ អីស ម៉ោញ ណារុះ ពិន ត្រត់ បិច ចៃ កា គូប សោប សីត ឡាក់។ អាញ អូ ច្រាត់ រ៉ះ សារ ណារ ប៉ាហ្សើ អន់ កា អីស អុះ សារ អា ឡាក់ ពិន កាតាំង សាត់ ឡឹង គុល ពែ កេះ។

៦ សារ បិច ចៃ អា យី ពិន ត្រត់ ប្រឹក ពួយ ប៉ានីរ ប្រ្រឹះ ប្រើ ឡាក់ កា អន់ដីស ឃើយ កាតាំង សាត់ ឡឹង គុល ពែ ប្រ្រឹះ ប្រើ ពិន បិច ចៃ កា គូប សោប។

សារ មូត ប៉ាំងហៀន សារ យថ

* ១:១ ១:១ អង់កាន់ អ៊ែ កាប ប៉ាញ ពៀរ បិច ដា ក្រំ ហៀន សារ ប្រ្រឹះ អ្នែ ប៉ាត់ ចារ ណោះ។

៧ ទី បក់ ពួង ប្លាថ អៀង ដូរ ឡាថ ចាក ពីង អង់កក់ តេះ អា កេះ អន់ខែ អូ សៀ ផា យីស៊ូ គ្រិះ ជីវ កើត ប៉ាណូស អុះ មូត នែវ អា ហង បក់ ប៉ាសាំង លូ យី ស៊ូ គ្រិះ ទីប ពួង ប្លាថ។

៨ ហត់ ឡាវាំង ឡាកោ កាខាក់ អ្សត ផែត លុប ងារ ឡាក់ អន់ដីស ប្រឹក្ចី ណោះ។ ហះកា ត្រក់ ខំ អន់ ទី វាំងវ៉ាន់ ទិណោះ។

៩ បក់ ចំ ប្រឹក្ចី ហ្វាស ឡឹង ប៉ានីវ យីស៊ូ គ្រិះ វះ បក់ ណោះ អូ ទី ប្រ្លឹះ បិកកា តយី អ្នែ អន់ខូ អុះ។ បក់ ចំ ប្រឹក្ចី ព្វយ គីត ប៉ានីវ យីស៊ូ គ្រិះ វះ បក់ ណោះ ចឹង ទី ប្រ្លឹះ ពី លូ គន អែ អ្នែ អន់ខូ។

១០ ផា ទី ញើ ឡាំ ប៉ាត់ ចារ អន់ដីស ហះកា អែ បាំងហៀន យច ឡឹង សារ អា ដៃ អន់ អែ ម៉ុត អ្នែ កាណុង ហី អន់ដីស ដៃ លូ ដៃ កាប ឡើ លូ អែ ដេល

១១ ខង បក់ ចំ កាប ឡើ លូ ប៉ាណូស នែវ អា ឡាក់ កា ម៉ុត ពុត លូ អែ ឡាក់ ប្រឹក្ចី សារ អូ ដាត់ ណោះ ដេល។

១២ អាញ ទី សារ អៀង ត្រក់ វះ កា អន់ដីស ហះកា អាញ អូ បិច ប្រាត់ ប៉ាហ្សើ ពីង ហ្វា កាដាស អា អុះ ខង អាញ ម៉ឹង ផា ចឹង ឡាំ ចាចាក ប៉ាត់ អន់ ដីស កាកាប លូ អន់ដីស ឡូត ភៀ អន់ ពិន ទី សារ ហោក វ៉ត់ កាខាក់។

១៣ គន សោ មី អង់កាន់ អីស † យី មី អង់កាន់ ឡាក់ ប្រ្លឹះ រើស ណោះ កា អំ បញ្ច អន់ដីស ដេល ដាត់ ឡាកោ បាំងឡើ ដេល ប ?។

† ១:១៣ ១:១៣ គន សោ មី អង់កាន់ អីស អែ កាប ប៉ាញ្ចៀវ បិច ផា ក្រុំ ហៀន សារ ប្រ្លឹះ អ្នែ ប៉ាត់ ចារ ម៉ោញ ណារ។

សត់ត្រា ទី ៣
យូហាន
ច្រាត់
សារ អន់តត់ រ៉ះ

សត់ត្រា ទី ប៉ែង អា ឡាក់ សត់ត្រា អ្នែ រត់ យូហាន ប៉ាហ្សើ កា ប៉ាណូស ម៉ោញ ដូរ សិច អើ កែយុះ។ រត់ យូហាន ប៉ានេ កែយុះ ញន កា អើ ទី ពុត បិច ចែ លូ អើ តង មូត ប្រើ គី ងារ ប្រើ ហះកា រត់ យូហាន ប្រើ អើ ឡាវាំង ឡឹង ប៉ាណូស អូ ដាក់ ម៉ោញ ដូរ សិច អើ ឌីអូរ៉េប។

ប័រ ហៃ សារ អន់តត់ រ៉ះ ពីង សត់ត្រា ទី ១ យូហាន ច្រាត់ ដេល។

សារ សាំខាន់ៗ

រត់ យូហាន ប៉ានេ កែយុះ ញន កា អើ បិច ចែ លូ អូ តង ពូ។ (១:៥-៨)

រត់ យូហាន ប៉ាំងអាវ ឌីអូរ៉េប លូ ប៉ានេ ដេមេទ្រៀស។ (១:៩-១២)

១ អាញ ឡាក់ ក្រាត់ តាំងកង ប៉ាហ្សើ សត់ត្រា អា អន់ កា កែយុះ ឡាក់ អាញ បិច ចែ តាទីច។

២ អី អុះ ឡាក់ អាញ បិច ចែ ខាក់ អាញ ម៉ន ប័រ សារ សាណុក សារ៉ាក អន់ កា អីស គ្រីប នែវ លូ អន់ អីស ដាក់ ឡាកោ ប៉ាំងឡៃ ឡាក់ កា ប៉ាងាត់ ប៉ាលីង អីស ដាក់ កេះ ដេល។

៣ ផះ អាញ កាតាំង អុះ មី ពិន រ៉ះ ផា អីស ប្រើ ពួយ សារ តាទីច ឡាក់ កា អីស យើយ ប្រើ ណោះ ហង ណោះ អាញ ហោក ខាក់។

៤ អូ ទី សារ ញ៉ា ប្រើ អន់ អាញ ហោក រត់ ហ្គិត ឡឹង អាញ កាតាំង ផា មូត គន សោ អាញ អ្នែ ដាក់ ត្រង់ ប្រើ ពួយ សារ តាទីច ណោះ អុះ។

សារ ប៉ានេ កែយុះ

៥ អី អុះ ឡាក់ អាញ បិច ចែ អីស តង អុះ មី ពិន យី អីស ប្រើ សារ ដាក់ ត្រង់ តាទីច ហង យ័ះ អន់ខែ ណោះ ឡាក់ ពូ អន់ទៀត កាតាម។

៦ អន់ខែ កា រ៉ះ ឡឹង ពុត បិច ចែ ម៉ះ អីស ហះ ម៉ាត់ ក្រុំ ហៀន សារ ប្រើ ។ ប៉ា ត់ អន់ខែ ឡា ណារ៉ូ ប័រ អីស តង អន់ សាណា កា អន់ខែ ម៉ាត់ អន់ខែ ចាក ប៉ា ត់ ម៉ាត់ ណារ៉ូ ឡាក់ សារ ត្រត់ ពុត ប្រើ ។

៧ ខង អន់ខែ ចាក ឡាច់ ភៀ ប្រើ ងារ យីសូ ណោះ ហង អន់ខែ កា អូ ទី អ្យក់ កាណាត់ ញ៉ា ឡឹង មូត អូ សៀ ប្រើ ណោះ អុះ។

៨ ទីល នីណោះ ពិន ត្រត់ តង ប៉ាណូស នែវ អា ភៀ អន់ ពិន ទី ចានែក កាណុង ងារ រ៉ះ សារ តាទីច អន់ខូ លូ អន់ខែ ដេល។

សារ បាំងអាល ឌីអូទ្រែប លូ សារ ប៉ានេ ដេមេទ្រៀស

៩ អាញ ប៉ាហ្សឺ សត់ត្រា កា ក្រុំ ហៀន សារ ប្រ្លឹះ រ៉ះ ឡឹង សារ អា កេះ ហះ កា ឌីអូទ្រែប ឡាក់ ប៉ិច ប្រ័ត តិស ឡឹង ពូ ណោះ អើ អូ ថៃ សាំយ៉ាំង អុះ។

១០ ទីល នីណោះ ប៉ាក់ អាញ ឡាំ ទីល ទៀ អាញ ចឹង រ៉ះ កា អន់ដីស ណារ៉ូ ឡឹង សារ អើ កាប ពោ កា ពិន អូ ត្រត់ ដឹង ណោះ អុះ អើ កា អូ ហាប់ មូត អុះ ម៉ិ ពិន សាំ លូ អើ ទីប ពូ អូ អន់ រ៉ាំង ហៃ អន់ខៃ លូ តាំងហ្សិត ឡាច់ បក់ រ៉ាំង ហៃ អន់ខៃ ឡឹង ក្រុំ ហៀន សារ ប្រ្លឹះ ដេល។

១១ អី អុះ ឡាក់ អាញ ប៉ិច ថៃ កាខាក់ ហត់ ប្រ័ត ពូយ សារ ដាក់ ពិ ដៃ ប្រ័ត ពូយ សារ អូ ដាក់ ដៃ ខង បក់ ពៀ ប្រ័ត ដាក់ បក់ ណោះ កើត ឡាច់ ឡឹង ប្រ្លឹះ ហង ហះកា ពៀ ប្រ័ត អូ ដាក់ បក់ ណោះ អូ ប៉ប ប្រ្លឹះ អុះ។

១២ កាប៉ាច់ ដេមេទ្រៀស ពូ ទិខូ រ៉ះ ផា អើ ឡាក់ ប៉ាណូស ដាក់ ខាក់ សារ អើ ប្រ័ត កា ដាក់ តាទីច ដេល។ កាប៉ាច់ ញីន កា រ៉ះ ផា អើ ដាក់ ដេល អីស កា អូ កេះ ដេល កា ញីន ឃើយ កាប ដឹង សារ តាទីច ណោះ។

១៣ អាញ ទី សារ អៀង ណារ៉ូ ប៉ិច ច្រាត់ ប៉ាហ្សឺ កា អីស ហះកា អាញ អូ ថៃ ច្រាត់ ពឹង ហ្គា កាដាស អុះ

១៤ ខង អាញ ម៉ឹង ផា អាញ ចឹង ឡាំ ចាចាក់ ប៉ាក់ អីស ស្រីសៗ តែង ម៉ាត់ អា ហង ម៉ាត់ ចឹង កាកាប អន់ខូ លូ អីស ឡូត។

១៥ អន់ ប្រ្លឹះ អន់ សារ សាណុក សារ៉ាក កា អីស! គូប ចាង់ អាញ កា អំ បញ្ច អីស ដេល អីស ដាក់ ឡាកោ បាំងឡៃ ដេល ប? អាញ កា អំបញ្ច គូប ចាង់ ពិន ទិខូ ឡាក់ អៃ ប៉ាក់ ណោះ អន់ខៃ ដាក់ ឡាកោ បាំងឡៃ ដេល ប?។

**សត់ត្រា
យូដៈ
ប្រាក់
សារ អន់តត់ រ៉ះ**

រតី យូដៈ ឡាក់ ប្រាក់ សត់ត្រា អា អើ អុះ យ៉ាកុប (ប័រ ហៃ ១:១) លូ អុះ យីស៊ូ (ប័រ ហៃ ម៉ាថាយ ១៣:៥៥ លូ កាឡាទី ១:១៩)។ សារ អើ រ៉ះ អា ចឹង រឹច និះទៅ លូ សត់ត្រា ទី ពៀរ ម៉ះ ពេត្រុះ ដេល។

រតី យូដៈ ប្រាក់ សត់ត្រា អា អើ បិច អន់តត់ ប៉ាតោ កា មូត សៀ យីស៊ូ អន់ ឡាវ៉ាង ឡាកោ ឡឹង មូត ឡាក់ ផា ឡាកោ អន់ខែ ណែយូ ហះកា អូ ត្រត់ ណែ យូ តាទីច អុះ លូ ជៃ សាំយ៉ាំង អន់ខែ រ៉ះ សារ ឡាឡិក ឡាឡាក់។ អើ អន់តត់ ប៉ាតោ ប្រើ ពូ ប្រើក ពូយ សារ អន់តត់ ប៉ាតោ ឡាក់ មូត រ៉ះ ប៉ាតាង យីស៊ូ អន់ខែ ប៉ាងហៀន កេះ។ (ប័រ ហៃ ១:៣)។

សារ យូដៈ រ៉ះ អា ញ៉ាក សាំយ៉ាំង បើត ខង អើ រ៉ះ ពូយ គុន ឡាបៀប សុន សាត អ៊ីស្រាអើល ពីង រ៉ាំងហាវ ណោះ។

សារ សាំខាន់ៗ

រតី យូដៈ រ៉ះ ឡឹង សារ មូត ប៉ាឡម តាក់ អំប្រើក ណែយូ។ អន់ខែ ណោះ ប៉ាង ហៀន សារ យច ប្រ្លឹះ បិកកាតយ ចឹង ចែក ថូត អន់ខែ ហង។ (១:៣-១៦)

រតី យូដៈ រ៉ះ តាក់ កាចាំង អន់ ពូ អ៊ែ សៀ លើយ។ (១:១៧-២៣)

១ អាញ សិច យូដៈ ឡាក់ អុះ យ៉ាកុប អាញ កា ទុច យីស៊ូ គ្រិះ អាញ ប៉ាហៀ សត់ត្រា អា កា មូត ឡាក់ ប្រ្លឹះ ពី រឿស អន់ កេះ ប៉ាសុន អើ ឡាក់ អើ បិច ចៃ កា ខាក់ ឡាក់ អើ គម សាំរ៉ាប់ កា យីស៊ូ គ្រិះ។

២ អន់ ប្រ្លឹះ តាប៉ាប តាប៉ុន លូ អន់ សារ សាណុក សាវ៉ាក ទីប បិច ចៃ កា អន់ ដីស អន់ ហឹង ខាក់។

សារ ប្រ្លឹះ ចឹង ចែក ថូត មូត បក់ ប៉ាឡម ឡាកោ

៣ អើ អុះ មី ឡាក់ អាញ បិច ចៃ កាខាក់ អាញ បិច ប្រាក់ សត់ត្រា អា អន់ កា អន់ដីស កាខាក់ ឡឹង សារ ប្រ្លឹះ តង ពិន ទិឌូ ហះកា កិញអៀ អា ទី សារ ម៉ោញ ប៉ាងខំ អាញ អន់ ប្រាក់ សារ ម៉ោញ ណារ៉ូ ភ្លើ អន់តត់ រ៉ះ កា អន់ដីស អន់ ខំ រ៉ាំងហៃ សារ តាទីច ឡាក់ ពិន សៀ ឡាក់ ប្រ្លឹះ ប៉ាហៀ កា ពិន ឡាក់ ប៉ា សុន អើ ម៉ោញ ទង កេះ ឡុត

៤ ខង ទី បក់ អន់ដា ម៉ុត ប៉ាឡម អន់ខូ លូ អន់ដីស អន់ខែ ឡាក់ ប៉ាណូស អូ រ៉ាប់ អូ សៀ ប្រ្លៈ អន់ខែ អ្យក់ សារ ដាក់ ម៉ះ ប្រ្លៈ ពិន ភៀ ចឹង ប្រ្លី លូ អង់ កាន់ ឡាឡីត ឡាឡាត ឡាត ទីប អន់ខែ អូ ចែ សៀ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ដឹង ម៉ៅញ ដូវ អ៊ែ ណោះ ហង។ ផៈ សើត ពៃ ពូ ប្រាត់ រ៉ះ ជា ប៉ាណូស នែវ អា ចឹង ត្រត់ ថូត ហង។

៥ អន់ដីស អូ កេះ ឡឹង សារ អាញ ចឹង រ៉ះ អា ហះកា អាញ ប៉ុច តាត់ កាចាំង កា អន់ដីស ណារ៉ូ ផៈ រ៉ាងរ៉ាង សើត ពៃ ប្រ្លៈ បិកកាតយ័ * តង់ សុនសាត អ៊ី ស្រាអ៊ែល អន់ រ៉ាវ៉ាច ឡឹង ប៉ាថេត អ៊ីស៊ីប ហះកា អន់តីត ឡឹង ណោះ អ៊ែ ប្រ្លី អន់ សុនសាត អ៊ីស្រាអ៊ែល បក់ អូ សៀ អ៊ែ តៅ រ៉ាយ តៅ រ៉ុង។ †

៦ យ្លៈ បិយ ប្រ្លៈ ពឹង ប្លែង កាតាម ឡាក់ អូ ចែ កា ដារ ប្រ្លៈ អន់ កា អន់ ខែ អន់ខែ កា អ្នាត ចារ អន់ខែ កេះ ភៀ ប៉ុច ប្រ្លី តីស ប្រ្លៈ ត្រុន អន់ខែ អ៊ែ ពឹង ចារ ម៉ាម៉ាង ម៉ាមត លើយ អ៊ែ ក្យាត់ ដាវ ប្រ្លៈ ចឹង តាត់សុន សារ។

៧ មូត មៀង សូដុំ លូ មៀង កូម៉ូរ៉ា លូ មៀង អ៊ែ រក្យាម ណោះ កា និះទៅ ដេល ខង អន់ខែ ប្រ្លី សារ អូ ដាក់ អៀង នែវ ឡាក់ កា មូត បិយ ប្រ្លៈ ណោះ ដេល ខង មូត កាម៉ាក់ ប្រ្លី ប៉ារីត កាម៉ាក់ ទៅ † ណោះ ប្រ្លៈ ចែត ថូត អន់ ខែ ពឹង ចារ អុញ សា លើយ ៩ សារ ណោះ ភៀ អន់ ប៉ាណូស ទិខូ អ្យត។

៨ មូត បក់ ម៉ុត ប៉ាឡម ណោះ កា ប្រ្លី សារ អូ ដាក់ និះទៅ ដេល អន់ខែ ជា ទី សារ អំប៉ៅ ឡឹង ប្រ្លៈ អន់ខែ ប្រ្លី សារ ប៊ីត អ៊ីក អន់ខែ ប៊ីដាយ បក់ ទី អំ រ៉ាញ លូ កាប ជាម៉ាត កា មូត តាតារ ក្លាត់ * ឡាក់ អ៊ែ ពឹង ប្លែង។

៩ ហះកា ផៈ មីតែល ឡាក់ ម៉ែត បិយ ប្រ្លៈ ប៉ាតែក លូ ម៉ែត ប្រ្លៈ ប៊ីត ឡឹង សារ ប៉ាទ្រូ រ៉ត ម៉ូសេ អ៊ែ អូ ខិន ភង លើ កាប ជាម៉ាត អុះ អ៊ែ ក្រាន់ កា កាប ជា «អន់ ប្រ្លៈ បិកកាតយ័ ចែត ថូត អីស ពិ»។

១០ ហះកា មូត ណោះ ខិន ជាម៉ាត ប៊ីដាយ សារ ញ៉ា ឡាក់ អន់ខែ អូ អូ អូ ហូ ង់។ អន់ខែ ចឹង តៅ រ៉ាយ តៅ រ៉ុង ខង ពុត អន់ខែ ឡាក់ កា អ្យ៉ា សែម អូ អូ យីត អូ អូ ចាជ្រៃប។

១១ ប៉ាណាប តាទីច ហង មូត អន់ខែ ណោះ ខង អន់ខែ ប្រ្លី ពូយ សារ កា អ៊ុន †។ អន់ខែ ទីមរ៉ែវ ឡាកោ អន់ ប្រ្លី យច ឡាក់ កា រ៉ត ប៉ាឡាម ញុន ប៉ុច កា លៀន †។ អន់ខែ ចឹង តៅ រ៉ាយ តៅ រ៉ុង ឡាក់ កា រ៉ត កូរេ ខង អន់ខែ ប៉ាសាំង

* ១:៥ ១:៥ ប្រ្លៈ បិកកាតយ័ ហ្គា ពូ ប្រាត់ លូ តី ម៉ៅញ ចំលួន ផាះ យីស៊ូ។ † ១:៥ ១:៥ បំរ ហៃ ចំលួន ប៉ាសុន (ជន/គណនា) ១៤:១-៣៤។ † ១:៧ ១:៧ ខង មូត កាម៉ាក់ ប្រ្លី ប៉ារីត កាម៉ាក់ ទៅ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ខង ប៉ាណូស ប៉ុច ប្រ្លី លូ បិយ ប្រ្លៈ។ ៩ ១:៧ ១:៧ បំរ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១៩:១-២៩។ * ១:៨ ១:៨ មូត តាតារ ក្លាត់ យី កាណាក់ អ៊ែ ពឹង ប្លែង រ៉ុច លូ បិយ ប្រ្លៈ។ បំរ ហៃ ២ ពេត្រុះ ២:១០-១១។ † ១:១១ ១:១១ បំរ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៤:១-១២។ † ១:១១ ១:១១ បំរ ហៃ ចំលួន ប៉ាសុន (ជន/គណនា) ២២:១-២៤:២៥; ៣១:១៦។

លូ ប្រ្លឹះ ឡាក់ កា អើ ដេល។ S

១២ អន់ខែ ឡាក់ ប៉ាណូស ទី ពុត អីក កាលក ផុត ផៈ ពិន សង់ សា ហោក រីត់ អន់ខូ លូ គូប សោប អន់ខែ ឡាក់ សង់ អន់ខូ អូ យីត អូ រ៉ាប៊ីស អុះ អន់ខែ យីត ដឹង ឡាកោ ទៅ ដោច។ អន់ខែ ឡាក់ កា តើម បី អូ ទី ទៀក បី តាប៉ើះ ពួយ ខ្យាល លូ ឡាក់ កា តើម អ៊ឹង អូ ទី ប្លៃ ផៈ ថុន ប្លៃ ឡាក់ កា តើម អ៊ឹង តាប្រូត អន់ខែ តោ ពៀរ ទង។

១៣ អន់ខែ ឡាក់ កា ទៀក សាឡីត សាឡាយ រ៉ាំងក្លាច តីសៗ សារ តាយ ស អន់ខែ ឡាក់ កា កាំពុះ ឡាច់ ឡឹង ទៀក រ៉ាំងក្លាច។ អន់ខែ ឡាក់ កា សំឡង់ ចាក ឡាឡីត ឡាឡាត អន់ខែ ចឹង អ្នែ ពីង ចារ ម៉ាម៉ាំង ម៉ាមត លើយ ឡាក់ ទៀម សាំរ៉ាប់ កា អន់ខែ។

១៤ រត់ ហេណុក ឡាក់ រត់ ពិន ពីង រ៉ាំងហារ ទី តាំប៉ើះ អន់តីត ឡឹង រត់ អាដាំ អើ ទ្វង រះ ឡឹង មូត ណោះ ជា «ហៃ ប្រ្លឹះ បិកកាតយ័ ចឹង ដីរ អន់ខូ លូ បិយ អើ អៀង ដូរ កាខាក់ អូ ដាម យ៉ាប

១៥ ភៀ ចឹង តាត់សិន សារ ប៉ាណូស ទីខូ ទីប ចែត ថូត ប៉ាណូស អូ រ៉ាប់ អូ សៀ ប្រ្លឹះ ញន កា សារ អូ ដាក់ ទិណោះ ឡាក់ អន់ខែ ប្រតី លូ ញន កា ប៉ានីរ អូ ដាក់ ឡាក់ អន់ខែ កាប ជាម៉ាត កា ប្រ្លឹះ»។

១៦ មូត ណោះ ឡាក់ ប៉ាណូស ខុ ដាញ ខុ កាប រ៉ាប៊ីក រ៉ាចប់ ទីប ប្រតី តាម ពុត អន់ខែ បិច អន់ខែ កា កាប អ្នាត់ អេង កេង ខាក់។ អន់ខែ កាប រត់ៗ ភៀ បិច កា ទី ខា កា ឡាកោ ទៅ។

សារ អន់តត់ ប៉ាតោ អន់ អ្នែ សៀ លើយ

១៧ អី អុះ មី ឡាក់ អាញ បិច ចៃ ខាក់ ហត់ កាចាំង ឡឹង សារ មូត បក់ រះ ប៉ាតាង យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន អន់ខែ អន់ទ្វង រះ កា ពិន ពៅ។

១៨ អន់ខែ រះ ជា «ប៉ាត់ អង់កក់ តេះ ចឹង ឡុច ទៀ ចឹង ទី ប៉ាណូស កាប ប៉ាឡែរ កា អន់ដីស អន់ខែ ចឹង ប្រតី ពួយ ពុត អូ ដាក់ ម៉ះ អន់ខែ»។

១៩ មូត ណោះ ឡាក់ ប៉ាណូស ប្រតី អន់ ពូ ក្លះ ផ្លង់ ក្លះ គូប សោប អន់ខែ ប្រតី ពួយ គុន ប៉ាណូស អូ សៀ ប្រ្លឹះ ទីប អូ ទី ប៉ាដាត ប៉ាលឹង ប្រ្លឹះ អ្នែ អន់ខូ អុះ។

២០ អី អុះ មី ឡាក់ អាញ បិច ចៃ ខាក់ ហត់ តង អន់តត់ ប៉ាតោ គូប សោប អន់ សៀ ដាក់ កាខាក់ លូ មិន អើ ប្រ្លឹះ ញន អំរ៉ាញ ប៉ាដាត ប៉ាលឹង ឡាក់ ដាក់ កា ខាក់។

S ១:១១ ១:១១ បំរហៃ ចំលួន ប៉ាសុន (ផន/គណនា) ១៦:១-៣៥។

២១ ហត់ អ្នកម៉ឺង សារ ប៉ិច ចៃ ម៉ះ ប្រ្រឹះ ទឹប ក្បាត់ សារ តាប៉ាប តាប៉ុន ឡឺង យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។ អើ តាប៉ាប តាប៉ុន ណោះ ចឹង ប្រឹក្តី អន់ ពិន ទី អាញ រ៉ុស លើយ។

២២ ហត់ ទី ពុត តាប៉ាប តាប៉ុន កា បក់ សៀ បើ ខាក់។

២៣ ត្រត់ តង់ លូ ទុង ពូ អន់ វ៉ាវ៉ាច់ ឡឺង អុញ ទឹប តាប៉ាប តាប៉ុន កា ពូ ដេល កាប៉ាច់ ពូ អន់ទៀត អន់ដីស ត្រត់ តាប៉ាប តាប៉ុន កា ពូ ដេល ហះកា ត្រត់ ឡាវ៉ាង ដៃ ប្រឹក្តី យច ពួយ ពូ ដៃ អន់ដីស ត្រត់ ខាអីម សារ យច ម៉ះ ពូ ពៀប ឡាក់ កា ខាអីម អាវ ប៊ីត អិក។

២៤ ប្រ្រឹះ បិកកាតយ័ អ្នក វ៉ាងហៃ អន់ដីស អូ អន់ សាលីម ប៉ក់ ទឹប អន់ អ្នក ហះ ចារ តាតារ ក្លាក់ ម៉ះ អើ ទឹប អន់ដីស ចឹង អូ ទី សារ យច ទី ដឹង សារ ហោក រីក់

២៥ ទី ប្រ្រឹះ ដឹង ម៉ោញ ហង អ្នក តង់ ពិន ញុន កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ពិ ពិន ប៉ានេ សារ តាតារ ក្លាក់ លូ សារ អំវ៉ាញ អីញ កេង ខាក់ ម៉ះ អើ ឡាក់ ទី ឡឺង សើត ពៃ ទីល វ៉ាប់ ដាវ អា លើយ ទីល ប៉ាក់ ម៉ាត់ ទៀ ដេល អាមែន។

សារ យីស៊ូ គ្រិះ
តាំបាង
អន់ កា វគី យូហាន ប័ប
(វិវរណៈ)
សារ អន់តត់ រ៉ះ

ខ្មែរ ឡើង យីស៊ូ តោ ម្នាក់ ស្មើ អែ កា ទី ចំលួន ហែង អៀងៗ។ អន់ខែ អែ តាប្រះ តាប្រើង រ៉ប ប៉ាថេត ឡាក់ ម្នាក់ រួម រាំងហៃ។ ញន កា ម្នាក់ ស្មើ យីស៊ូ អូ ចៃ ប្រគី ព្យយ ប្រ្លះ ពូ កាខាក់ អែ អន់ខែ អូ ចៃ កាដាប សាំប្លះ សាដាច់ រួម ឡាក់ ម្នាក់ រួម អែ ជា ប្រ្លះ ម្នាក់ អុងកាន រួម លូ កាំឡាំង បក់ អូ ស្មើ យីស៊ូ អន់ ខែ អូ ណិស កា ម្នាក់ ស្មើ យីស៊ូ។ ខ អា ហង បះ ម្នាក់ អុងកាន រួម ប្រគី បាប ហែង ខាក់ កា ម្នាក់ ស្មើ យីស៊ូ ទីប ប៉ាន់តោ អ្នាត អៀង ដូរ ដេល។

ម្នាក់ ស្មើ យីស៊ូ បក់ អន់ជា ទី សារ ម៉ឹង ខាក់ បែត ចឹង អ្នាត ស្មើ។ ទីល នី ណោះ ប្រ្លះ បិកកាតយី អន់ វគី យូហាន ប្រាត់ ផាប អា ភៀ កាប បាំងហោក ពុត ពៀក អន់ខែ។ អែ បិច រ៉ះ កា ម្នាក់ ស្មើ យីស៊ូ អូ អន់ អ្នុត កា សារ ញ៉ា អុះ។ សារ ឡាក់ កើត ពីៈ ឡាំបាក កាខាក់ ណោះ យី ប្រ្លះ ប៊ីត សាតាំង តាំបាង សារ អំរ៉ាញ អីញ ម៉ះ អែ ឡាក់ ផះ តាកុះ ប៉ាសាំង លូ ប្រ្លះ បិកកាតយី ហះកា ទី ទ្រង យីស៊ូ កេះ។ កាប៉ាច ប្រ្លះ ប៊ីត សាតាំង លូ គន សោ អែ ចាបះ កា អន់ ខែ អូ ដាម យីស៊ូ អុះ។ កាប៉ាច ម្នាក់ ស្មើ យីស៊ូ ឡាក់ តោ ប៉ាណាប ប៉ាប៉ុន ញន កា ពូ ប៉ាន់តោ ណោះ អន់ខែ ចឹង រាំងហៃ អន់ខូ លូ យីស៊ូ ប៉ាក់ ម៉ាត់ ទៀ។ ទី សារ ឡាក់ កើត ពីៈ ណោះ យី តាំបាង ឡើង ផិនកាន អោន សាគីម ម៉ះ ប្រ្លះ បិកកាតយី ឡាក់ បិច តង ប៉ាណូស។

វគី យូហាន រ៉ះ សារ ទី អា ព្យយ គុន ឡាបៀប សុនសាត អ៊ីស្រាអែល អែ កាប ព្យយ គុន ឡាបៀប វគី អេសេគៀល ឡាក់ វ៉ាគីយ ប្រ្លះ លូ គុន ឡាបៀប វគី ដានីអែល។ ខ អា ហង បះ ញ៉ាក ហ្លួង សារ កាណុង ផាប អា។ សារ សាំ ខាន់ៗ ទី ឡាក់ កា អាះ ប៉ាសុន ប្រ្លះ បិកកាតយី ខុ ទី សារ ឡាំបាក ឡើង សើត ពែ កេះ ញន កា ពូ ប្រគី បាប អន់ខែ ហះកា ទី ទ្រង យីស៊ូ កេះ។ ប៉ាក់ ម៉ាត់ ទៀ ប្រ្លះ បិកកាតយី ចឹង ប៉ាក់ ម្នាក់ ស្មើ យីស៊ូ អន់ ទី សារ ហោក វគី អន់ខូ លូ អែ លើយ។

សារ កាប ប៉ាញ្ចៀរ
 កាប៉ាច សារ កាប ប៉ាញ្ចៀរ ឡាក់ សាំខាន់ៗ ទី ណី នីអៀះ

«នែវ បាក» យី ម៉ះ ប្រ្រឹះ បិកកាតយ័។ ទិ ម្នត បក់ កា សិប ពៀត ខោ អាវ បាក ឡាក់ អ្នែ ពីង ប្លែង ទី ណី ផា អន់ខែ ទី ម៉ុត អ្នែ អន់ខូ លូ ប្រ្រឹះ បិកកាតយ័ កេះ។

«ម្នក សាដាច់» ប៉ាតាង សារ ចាយ លូ សារ អំរាញ អីញ ម៉ះ ម្នត សៀ យីស៊ូ។

«ឡេក ប៉ាន់» យី ឡេក ម៉ះ អង់កក់ តេះ ខង សើត ពែ ពូ យីត ផា អង់កក់ តេះ ទី ប៉ាន់ ជួច។

«ឡេក តាំប៉ើះ» យី ឡេក ដាក់ កាខាក់ ឡាក់ ឡេក ប៉ាតាង ប្រ្រឹះ បិកកាតយ័។

«ឡេក ១២» យី ប៉ាតាង សុនសាត អ៊ីស្រាអែល ឡាក់ ទី ១២ ផ្លង់។

«ឡេក ១០០០» ទី ណី ផា អៀង កាខាក់ អូ ដាម យ៉ាប។

«ឡេក ១៤៤.០០០» យី ឡេក ផ្លង់ រ៉ាច់ អ៊ីស្រាអែល ទិ ១២ ផ្លង់ កុន លូ ១២ កុន លូ ១០០០ ទី ណី ផា អៀង កាខាក់ អូ អូ យ៉ាប អុះ យី ចំលួន ម្នត ប៉ាសុន ប្រ្រឹះ បិកកាតយ័ ទិណោះ។

«បែង សាណាំ ទងតិគី» «៤២ ខែ» លើ «១២៦០ ដាវ» ទី ណី ផា រ៉ាំងរ៉ាំង ប៉ាសុន ប្រ្រឹះ ចឹង ទី សារ ថុក ឡាំបាក លើ កា សារ ពូ ប្រឹគី បាប អន់ខែ។ ផះ សើត ពែ សាដាច់ អាន់ទីយ៉ូគុះ អេពីផាន ប្រឹគី បាប សុនសាត អ៊ីស្រាអែល រ៉ាំង រ៉ាំង បែង សាណាំ ទងតិគី (ប័រ ហៃ ដានីអែល ៩:២)។

«គន ចៀម» យី យីស៊ូ ឡាក់ ពូ ប៉ាន់តៅ ឡាក់ កា ពូ ឃើយ ប៉ាន់តៅ ចៀម រ៉ា ម៉ះ ប្រ្រឹះ ផះ ពូ ប្រឹគី ប៉ុន ទ្រួង។

«អង់កាន់» ប៉ាតាង ក្រុំ ហៀន សារ ប្រ្រឹះ យី ពៀប ឡាក់ កា កាម៉ាញ យីស៊ូ គ្រិះ (ប័រ ហៃ ១២:១-៦)។

«ណាក» លើ «ពិះ» យី កាណាគី សាំរ៉ាប់ ប៉ាតាង ប្រ្រឹះ បីត សាតាំង។

«កាណាគី អូ ដាត់ អិក កាលក» យី កាណាគី សាំរ៉ាប់ ប៉ាតាង សារ អំរាញ អីញ ម្នត អុងកាន រ៉ូម។

«មៀង បាប៊ីឡូន» សាំរ៉ាប់ ប៉ាតាង មៀង រ៉ូម។

ធិនកាន កាណុង ផាបំ សារ តាំបាង

យីស៊ូ តាំបាង ឡាកោ អន់ កា រតី យូហាន បំបី លូ ប្រើ អែ ប្រាក់ សត់ត្រា ប៉ាហ្វៀ កា ម្នត សៀ យីស៊ូ តាំប៉ើះ ក្រុំ។ (១:៤-៣:២២)

រតី យូហាន បំបី សារ កេង ខាក់ ពីង ផាបំ ពូ ប៉ាតិត ចារ តាំប៉ើះ ចារ។ (៤:១-៨:១)

រតី យូហាន បំបី សារ កេង ខាក់ ផះ បិយ ប្រ្រឹះ ខ្លោម សាណែង ទិ តាំប៉ើះ។ (៨:២-១១:១៩)

រតី យូហាន បំបី ណាក លូ កាណាគី អូ ដាត់ អិក កាលក ពៀរ កាតុ។ (១២:១-១៣:១៨)

រតី យូហាន បំបី សារ កេង ខាក់ អន់ទៀតៗ ណារ។ (១៤:១-១៥:៤)

វគ្គ យូហាន បំប៉ សារ កេង ខាក់ ឡឹង អង់គៀន ម៉ាស តាំប៉ើ: ឡាក់ ប៉ាញ្ញី ដឹង សារ ប្រ្រៈ អីក។ (១៥:៥-១៦:២១)

វគ្គ យូហាន បំប៉ ប្រ្រៈ ថាំឡាយ មៀង បាប៊ីឡួន កាណាគី អីក កាលក លូ បក់ តាត់ អំប្រ័តី វ៉ាគីយ ប្រ្រៈ ទីប ប្រ្រៈ ប៊ីត សាតាំង។ (១៧:១-២០:១០) ប្រ្រៈ បិកកាតយ័ ចឹង តាត់ស៊ិន សារ ចែក ថូត ប៉ាត់ អន់តីត។ (២០:១១-១៥)

វគ្គ យូហាន បំប៉ ប្រ្រៈ ណារ អង់កក់ តេះ ណារ លូ មៀង យេរូសាឡឹម ណារ។ (២១:១-២២:៥)

វគ្គ យូហាន ប្រ្រៈ ពិន ប្រ័តី ពួយ ប៉ានីរ ប្រ្រៈ ឡាក់ ប្រាត់ ពឹង ផាប់ អា។ (២២:៦-២១)

១ អា ឡាក់ សារ យីស៊ូ គ្រិះ តាំបាង អន់ បំប៉ យី ប្រ្រៈ បិកកាតយ័ អន់ អើ តាំ បាង សារ ឡាក់ ចឹង ត្រត់ កើត ពី: ស្រិសៗ ប៉ាត់ តែង ម៉ាត់ ទៀ អន់ កា មូត បក់ ប្រ័តី ងារ កា អើ អូ អន់តត់។ យីស៊ូ ប្រ្រៈ បិយ អើ ឡាក់ រ៉ះ កា វគ្គ យូហាន ឡាក់ បក់ ប្រ័តី ងារ កា អើ។

២ វគ្គ យូហាន រ៉ះ ឡឹង សារ ឡាក់ អើ បំប៉ ទិណោះ: សារ ណោះ: យី ប៉ានីរ ប្រ្រៈ បិកកាតយ័ លូ សារ យីស៊ូ គ្រិះ រ៉ះ។

៣ ទី សារ សាណុក សារ៉ាក តាទីច ហង ពៀ អាន សារ កាណុង ផាប់ អា លូ បក់ សាំយ៉ាំង សារ អើ រ៉ះ ទិ អា ឡាក់ ប៉ានីរ ប្រ្រៈ បិកកាតយ័ កេះណោះ: ប្រ័តី ពួយ ទិ សារ ឡាក់ ទី ប្រាត់ គម អា ខង ដាវ កាំឡុត ក្យាម៍ ចឹង ទីល ហង។

សារ វគ្គ យូហាន ប្រាត់ ប៉ាហ្សើ អន់ កា ក្រុំ ហៀន សារ ប្រ្រៈ:

៤ អាញ សិច យូហាន ប្រាត់ សតត្រា អា ប៉ាហ្សើ អន់ កា មូត ក្រុំ ហៀន សារ ប្រ្រៈ ទិ តាំប៉ើ: ក្រុំ ឡាក់ អ្នែ ពឹង ខេត អាស៊ី *។ អន់ ប្រ្រៈ ឡាក់ ទី អាញ រ៉ុស អ្នែ រ៉ប់ ដាវ អា លូ អ្នែ ឡឹង សើត ពៃ លូ ចឹង ជីរ អន់ អើ ដាត់ ពុត លូ អន់ សារ សាណុក សារ៉ាក កា អន់ដីស។ អន់ ប៉ាដាត់ ប៉ាលីង ប្រ្រៈ ទិ តាំប៉ើ: ឡាក់ អ្នែ ហះ ង្ហរ គ្រេ សាដាច់ ម៉ះ ប្រ្រៈ បិកកាតយ័

៥ លូ អន់ យីស៊ូ គ្រិះ ដាត់ ពុត អន់ សារ សាណុក សារ៉ាក កា អន់ដីស ដេល។ យីស៊ូ ឡាក់ ផាញ៉ាន ដាត់ ត្រង់ អើ រ៉ុស សីត អន់ទ្រូល ឡឹង ពូ អើ ឡាក់ ពី តាំងឡា តិស ឡឹង សាដាច់ អ្នែ ពឹង អង់កក់ តេះ អា ទិឌុ។ អើ ទី ពុត បិច ចៃ កា ពិន លូ តង ពិន អន់ វ៉ាវ៉ាច់ ឡឹង សារ យច ញុន កា ផាម អើ ទៅ។

៦ អើ កា ប្រ័តី អន់ ពិន កេះ ប៉ាសុន អើ រ៉ាំងហៃ រ៉ាំងខ្យា លូ ប្រ័តី អន់ កេះ ក្រុំ វ៉ាម៉ះ ប្រ្រៈ ប្រ័តី ងារ កា ប្រ្រៈ បិកកាតយ័ ឡាក់ ពី អើ។ អន់ អើ លោ លែង សិច លូ ទី សារ អំវាញ អីញ រ៉ាំងហៃ លើយ អូ អូ ឡុច អាមែន។

* ១:៤ ១:៤ ខេត អាស៊ី រ៉ប់ ដាវ អា ពូ អើ ប៉ាថេត ទូតី តែង ដាវ មុត។

៧ ហៃ អើ ចឹង ជីវ អ្នក ពឹង កាម៉ល់ ប៉ាណូស ទិខ្ច ចឹង ប៉ប អើ យ្រះ មូត បក់ ប្រាក់ អើ ពៃ កា ចឹង ប៉ប អើ ដេល ទិ ផ្លង់ ប៉ាណូស អ្នក ពឹង អង់កក់ តេះ ចឹង ញ៉ា សោក ញន កា អើ។ ចាបះ កា ចឹង កើត នីអៀ តាទិច ហង អាមែន។

៨ ប្រះ បិកកាតយ័ ឡាក់ ទី អាញ អ្នក រឹស រប់ ដាវ អា លូ អ្នក ឡើង សើត ពៃ ឡាក់ ចឹង ជីវ យី ប្រះ ឡាក់ ទី សារ អំរ៉ាញ អីញ ក្លា ឡើង កាណាគី ញ៉ាៗ ទិ ណោះ អើ រះ ផា «អាញ អា ហង ឡាក់ គុល លូ ក្យង់ †»។

សារ យីស៊ូ តាំបាង ឡាកោ អន់ កា វត៌ យូហាន ប៉ប

៩ អាញ ទី សារ ឡាបាក អន់ខ្ច លូ អន់ដីស អាញ កា ទី ប្រះ រាំងហៃ រាំង ខ្យា អន់ខ្ច លូ អន់ដីស លូ អត់ សាំរ៉ាញ អន់ខ្ច លូ អន់ដីស ដេល ញន កា យី ស៊ូ។ ពូ រុប អាញ អន់ អ្នក ប៉ាក់ តាត្រាល់ ប៉ាក់ម៉ុះ អា ញន កា ប៉ានីរ ប្រះ បិកកា តយ័ លូ ញន កា អាញ រះ សារ យីស៊ូ។

១០ ពឹង ដាវ អាទិត ប៉ាដាត ប៉ាលីង ប្រះ ប៉ោក ហារ អាញ តេះណោះ អាញ កាតាំង ប៉ានីរ តែង អង់កក់ អាញ ឡាក់ កា ប៉ានីរ ពូ ខ្លោម សាណែង តេះ ខាក់។

១១ ប៉ានីរ ណោះ រះ ផា «កាណាគី ញ៉ាៗ ឡាក់ អីស ប៉ប ហត់ ប្រាក់ គម កាណុង ផាប ពិ តេះណោះ ប៉ាហៀ ប៉ាក់ ក្រុំ ហៀន សារ ប្រះ ទិ តាំប៉ើះ ក្រុំ ឡាក់ អ្នក ពឹង មៀង អេភេសូ មៀង សាមីណា មៀង ពើកាម៉ុះ មៀង ធៀទេ រ៉ា មៀង សើដេះ មៀង ភីឡាដិលភៀ លូ មៀង ឡោឌីសេ»។

១២ អាញ កា កាលែង ហៃ តែង ប៉ានីរ ឡាក់ កាកាប លូ អាញ ណោះ អាញ កា ប៉ប ចារ ពូ ចែត តាគៀង តាំប៉ើះ ឡាក់ ពូ ប្រឹក លូ ម៉ាស។

១៣ ហះ អន់តិគី ចារ ចែត តាគៀង ទិណោះ ទី ម៉ោញ ដូវ ឡាក់ កា ប៉ាណូស ៖ អើ ពៀត អាវ អ៊ឹង ទិល ជុង លូ ទី ម៉ាអើវ ម៉ាស រិត ពឹង អន់តើះ។

១៤ សក់ កល់ អើ បាក តាំពុង ឡាក់ កា កាប៉ាស ម៉ាត់ អើ តាតារ ឡាក់ កា អំ ប៊ូត អុញ។

១៥ ជុង អើ ជៀល កាំឡាក់ ឡាក់ កា សាប៉ានី ទុំ កា ពូ ពុះ ពឹង អុញ ប៉ានីរ អើ តេះ កាខាក់ ឡាក់ កា យឹង ទៀក ជ្រៀយ។

១៦ ពឹង តី សាម៉ា អើ ចឹក សំឡង់ តាំប៉ើះ លូ ទី ដាវ សោត ប្លា ទិ ពៀវ បែង ឡាក់ ឡើង ពីរ អើ ម៉ុះ ម៉ាត់ អើ ឡាក់ កា ដាវ តាតារ កាខាក់។

១៧ ផះ អាញ ប៉ប អើ អាញ កា ប៉ក់ តោ ងល់ អូ ហ្លង់ ប៉ាណូស ហះ ជុង អើ ហះកា អើ សាប៉ាក់ អាញ លូ តី សាម៉ា លូ កាប ផា «ដៃ អ្នក យី អាញ អា ហង ឡាក់ អ្នក អន់ទ្រូល ឡើង ពូ កាខាក់ លូ អន់តិគី ឡើង ពូ កាខាក់

† ១:៨ ១:៨ គុល លូ ក្យង់ ពៀត គុល «អាល់ដា លូ អូមេកា» យី សិច សត់ត្រា អន់ទ្រូល ឡើង ពូ លូ អន់តិគី ឡើង ពូ កាណុង សត់ត្រា កាប សុនសាត ក្រិក ឡាក់ កា សត់ត្រា «ក» លូ «អ» ដេល។ ‡ ១:១៣ ១:១៣ ប៉ប ហៃ ដានីអើល ៧:១៣។

១៨ ឃឺ អាញ អ្វែ រឺស លើយ។ អាញ តៅ កេះ ហះកា កិញ អៀ អា អាញ ទី អាញ អ្វែ រឺស លើយ។ អាញ ទី អំរ៉ាញ អីញ តាត់ អង់រឺស សីត បក់ តៅ លូ អន់ ពូ ឡាច់ ឡឹង ស្រុក ប៉ាឡៃ។

១៩ ទីល នីណោះ ហត់ អីស ប្រាត់ គម ទិ សារ ញ៉ា ឡាក់ អីស បំបំ អា ឃឺ សារ ឡាក់ ផះ កើត ពីះ រំបំ ដាវ អា ទីប ដាវ តែង ម៉ាត់ ទៀ ដេល។

២០ អាញ ចឹង រះ អន់ អីស អូ ហ្លង់ ឡឹង សារ អោន សាគីម ឡឹង សំឡង់ តាំ បើះ លូ ចារ ចែក តាគៀង តាំបើះ ឡាក់ ពូ ប្រឹត លូ ម៉ាស ឃឺ នីអៀ សំឡង់ ឡាក់ អីស បំបំ អាញ ចឹក ណោះ ឃឺ មូត បិយ ប្រ្លះ ឡាក់ រ៉ាងហៃ ក្រំ ហៀន សារ ប្រ្លះ ទិ តាំបើះ ក្រំ ចារ ចែក តាគៀង តាំបើះ ឃឺ ក្រំ ហៀន សារ ប្រ្លះ ទិ តាំបើះ ក្រំ ណោះ ហង»។

២

សត់ត្រា វតី យូហាន ប្រាត់ ប៉ាហៀរី កា មូត មៀង អេភេសូ

១ អែ រះ កា អាញ ណារ៉ូ ផា «ហត់ ប្រាត់ ប៉ាហៀរី ប៉ាត់ បិយ ប្រ្លះ ឡាក់ រ៉ាង ហៃ ក្រំ ហៀន សារ ប្រ្លះ អ្វែ ពីង មៀង អេភេសូ ណោះ រះ ផា នីអៀះ

បក់ ចឹក សំឡង់ តាំបើះ ពីង តី សាម៉ា លូ ចាក ពីង អន់តិគី ចារ ចែក តា គៀង តាំបើះ ឡាក់ ពូ ប្រឹត លូ ម៉ាស ណោះ អែ រះ ផា

២ "អាញ អូ ទិ កេះ សារ ឡាក់ អន់ដីស ប្រឹត អាញ កា អូ ឡឹង ង៉ារ ក្លោះ ក្លាំ ង លូ សារ អន់ដីស អត់ សាំរ៉ាញី កាណុង សារ ឡាំបាក ដេល។ អាញ កា អូ អន់តត់ ដេល កា អន់ដីស អូ ចៃ កា ប៉ាណូស អូ ដាត់ អន់ដីស សាត់ លួង កេះ មូត បក់ ផា អន់ខៃ ឡាក់ បក់ រះ ប៉ាតាង អាញ ហះកា អន់ដីស អូ អន់តត់ ផា អន់ខៃ ណោះ អូ ត្រត់ បក់ រះ ប៉ាតាង អាញ អុះ ឃឺ បក់ ពួង។

៣ អន់ដីស ខំ ដាម អត់ លូ ទី សារ ឡាំបាក អូ ញម អុះ ញន កា អាញ។

៤ ហះកា អាញ អ្យក់ យ៉ូ អន់ដីស ពីង សារ ម៉ោញ ឃឺ សារ អន់ដីស អ្នាត ពុត បិច ចៃ មះ អន់ដីស ឡាក់ កា អន់ដីស ឃើយ បិច ចៃ ផះ ឡឹង គុល ពៃ។

៥ ទីល នីណោះ ហត់ ឃឹត ចាជ្រែប ណារ៉ូ ហៃ សារ អន់ដីស ប្រឹត ឡឹង អន់ទ្រូល ពៃ ដាត់ កាខាក់ កេះ ហត់ បិនពែង ពុត លូ ប្រឹត ង៉ារ ញ៉ា ឡាក់ អន់ ដីស ឃើយ ប្រឹត ផះ អន់ទ្រូល ពៃ ណារ៉ូ។ ផា អន់ដីស អូ ប្រឹត នីណោះ អាញ ចឹង ឡាំ ប៉ាត់ ចារ អន់ដីស ហង ផា អន់ដីស អូ បិនពែង ពុត ពៀក អាញ ចឹង អ្យក់ ឡាច់ ចារ ចែក តាគៀង មះ អន់ដីស ឡឹង ចារ ពូ ចែក អែ ហង។

៦ ហះកា អាញ ប៉ានេ អន់ដីស ពីង សារ ម៉ោញ ឃឺ អន់ដីស អូ ណិស កា សារ មូត នីកូឡា ប្រឹត អាញ កា អូ ណិស កា សារ ទិណោះ ដេល។

៧ ហត់ សាំយ៉ាំង អន់ កាខាក់ ពិ សារ ប៉ាង៉ាត់ ប៉ាលឹង ប្រ្រៈ រះ កា ក្រុំ ហៀន សារ ប្រ្រៈ ទិ តាំប៉ើ: ចារ។ ផា អ្នែ សៀ លើយ ទិល ឡុច អាញ ចឹង អន់ អន់ ដីស សា ប្ល័ អ៊ឹង ឡឹង តើម ឡាក់ អន់ អាញ រឺស ពឹង សួន ប្រ្រៈ បិកកាតយ៍"។

សត់ត្រា វតី យូហាន ច្រាត់ ប៉ាហ្សើ កា មូត មៀង សាមីណា

៨ «ហត់ ច្រាត់ ប៉ាហ្សើ ប៉ាត់ បិយ ប្រ្រៈ ឡាក់ រ៉ាំងហៃ ក្រុំ ហៀន សារ ប្រ្រៈ ឡាក់ អ្នែ ពឹង មៀង សាមីណា ណោះ ផា នីអៀះ

បក់ អ្នែ អន់ទ្រួល ឡឹង ពូ លូ អន់តីត ឡឹង ពូ កាខាក់ យី បក់ តៅ លូ រឺស សីត ណារ៉ូ អើ រះ ផា

៩ "អាញ អ្នែ អន់តត់ កេះ កា អន់ដីស ថុក ឡាក់បាក លូ តាបាយ កាសត់ ហះ កា តាទីច អើ អន់ដីស យី បក់ ប៉ាតុរង័។ អាញ កា អ្នែ អន់តត់ ដេល កា មូត បក់ យីត ផា ឡាកោ អន់ខៃ ឡាក់ សុនសាត អ៊ីស្រាអែល អន់ខៃ កាប ពោ កា អន់ ដីស ហះកា អន់ខៃ ណោះ អ្នែ ត្រត់ សុនសាត អ៊ីស្រាអែល អុះ យី ក្រុំ ហៀន សារ ប្រ្រៈ បីត សាតាំង។

១០ ជេ អ្នែ កា អន់ដីស ចឹង ទី សារ ឡាក់បាក ណោះ។ ហៃ ម៉ែត ប្រ្រៈ បីត ចឹង រ៉ូប បក់ អន់ដា កាណុង កាំឡាំង អន់ដីស អ្នែ ចែត ខុក ភៀ សាត់ លូង អន់ដីស ណោះ អន់ដីស ចឹង ថុក ឡាក់បាក ទុញ ១០ ដារ។ ទិល នីណោះ អ្នែ ត្រត់ អ្នែ អន់ ដាត់ ត្រង់ ទិល តៅ ណោះ អាញ ចឹង អន់ អាញ រឺស កា អន់ដីស។

១១ ហត់ សាំយ៉ាំង អន់ កាខាក់ សារ ប៉ាង៉ាត់ ប៉ាលឹង ប្រ្រៈ រះ កា ក្រុំ ហៀន សារ ប្រ្រៈ ទិ តាំប៉ើ: ចារ។ ផា អ្នែ សៀ លើយ ទិល ឡុច សារ តៅ លឹក ទី ពៀរ * អ្នែ អ៊ីវ៉ាញ អ៊ីញ ពឹង អន់ដីស អុះ"។

សត់ត្រា វតី យូហាន ច្រាត់ ប៉ាហ្សើ កា មូត មៀង ពើកាម៉ុះ

១២ «ហត់ ច្រាត់ ប៉ាហ្សើ ប៉ាត់ បិយ ប្រ្រៈ ឡាក់ រ៉ាំងហៃ ក្រុំ ហៀន សារ ប្រ្រៈ ឡាក់ អ្នែ ប៉ាត់ មៀង ពើកាម៉ុះ ណោះ នីអៀះ

បក់ ទី ដារ សោត ឡាក់ ទី ប្លា ទី ពៀរ ប៉ឹង អើ រះ ផា

១៣ "អាញ អ្នែ កេះ ចារ អន់ដីស អ្នែ ណោះ យី អន់ដីស អ្នែ ហះ ចារ ឡាក់ ទី ត្រេត សាដាច់ ម៉ះ ប្រ្រៈ បីត សាតាំង។ ហះកា អន់ដីស អ្នែ ដាត់ ត្រង់ លូ អាញ លើយ អ្នែ អ្នាត សៀ អាញ អុះ យី រ៉ាំងរ៉ាំង ពូ ប៉ាន់តៅ អាន់ទីប៉ះ ឡាក់ ប៉ាណូ ស ដាត់ ត្រង់ ឡាក់ រះ សារ អាញ ពឹង មៀង អន់ដីស យី ពឹង ចារ ឡាក់ ប្រ្រៈ បីត សាតាំង អ្នែ។

* ២:១១ ២:១១ សារ តៅ លឹក ទី ពៀរ ប៉រ ហៃ ២០:១៤-១៥; ២១:៨។

១៤ ហះកា ទី សារ អន់ដា អាញ អ្យក់ យ៉ូ អន់ដីស ខង កាណុង កាំឡាំង អន់ដីស ទី បក់ អន់ដា ប្រឹក្តី ពួយ សារ វត្ត បាឡាម បាំងហៀន។ សើត ពែ វត្ត បាឡាម ណោះ បាំងហៀន សាដាច់ បាឡាក់ ប្រើ អើ ប៉ាញ៉ា កា សុនសាត អី ស្រាអើល ភៀ ប៉ាណាំ អន់ អន់ខៃ សា សាណា ពូ សែន ហ៊ូប ប្រ្លៈ បឹត លូ ប៉ា ណាំ អន់ អន់ខៃ ប្រឹក្តី លូ អង់កាន់ លូ កាម៉ាក៏។ †

១៥ កាប៉ាច់ អន់ដីស កា នីណោះ ដេល កាណុង កាំឡាំង អន់ដីស ទី បក់ អន់ដា ប្រឹក្តី ពួយ សារ មូត នីកូឡា បាំងហៀន ឡាបៀប អា និះទៅ ដេល។

១៦ ទីល នីណោះ ហត់ ប៊ុនពែង ពុត ពៀក ពិ ផា អន់ដីស អូ ប៊ុនពែង ពុត អាញ ចឹង ឡាំ ប៉ាក់ ចារ អន់ដីស កាណុង រាំងរាំង ស្រីសៗ តែង ម៉ាត់ អា ហង លូ អាញ ចឹង ឡាំ តាកុះ លូ មូត ណោះ លូ ដារ ពឹង ពីរ អាញ † ដេល។

១៧ ហត់ សាំយ៉ាំង អន់ កាខាក់ សារ ប៉ាង៉ាត់ ប៉ាលីង ប្រ្លៈ រះ កា ក្រំ ហៀន សារ ប្រ្លៈ ទិ តាំបើះ ចារ។ ផា អ្នែ ស្មើ លើយ ទីល ឡុច អាញ ចឹង អន់ ណាំ ម៉ាណា ឡាក់ អោន សាគីម ណោះ ទីប មប អន់ អំហ្គោ បាក ម៉ោញ កាតុ S កា អន់ដីស ដេល ពឹង អំហ្គោ ណោះ ទី ពូ ច្រាត់ សិច ណារ ឡាក់ អូ ទី បក់ ពៀ អន់ ហ្គាល់ អុះ ទី ដឹង បក់ ទី អ្យក់ អំហ្គោ ណោះ ហង ចឹង អន់ហ្គាល់"។

សត់ត្រា វត្ត យូហាន ច្រាត់ ប៉ាហ្សើ កា មូត មៀង ធៀទេរ៉ា

១៨ «ហត់ ច្រាត់ ប៉ាហ្សើ ប៉ាក់ បិយ ប្រ្លៈ ឡាក់ រាំងហៃ ក្រំ ហៀន សារ ប្រ្លៈ អ្នែ ប៉ាក់ មៀង ធៀទេរ៉ា ណោះ ផា នីអៀះ

គន ប្រ្លៈ បិកកាតយ័ ម៉ាត់ អើ តាតារ វីច លូ អំប៊ុត អុញ ជុង អើ ជៀល កាំឡាក់ ឡាក់ កា សាប៉ានី អើ រះ ផា

១៩ "អាញ អូ ទិ កេះ សារ អន់ដីស ប្រឹក្តី ណោះ អាញ អូ ដេល កា អន់ដីស ទី ពុត បិច ចៃ លូ អន់ដីស ស្មើ ទីប អូ តង់ ពូ លូ អត់ សាំរ៉ាញី កាណុង សារ ឡាំ បាក។ អាញ កា អូ អន់តត់ ផា សារ អន់ដីស ប្រឹក្តី ណារ កិញ អៀ អា ដាក់ ហ្គិត ឡឹង អន់ទ្រួល ពែ ណារ។

២០ ហះកា ទី សារ ម៉ោញ អាញ អ្យក់ យ៉ូ អន់ដីស យី អន់ដីស ទីមវ៉ែរ អន់ អង់កាន់ សិច យេសិបិល អើ យីត ផា ឡាកោ អើ ឡាក់ រ៉ាគីយ ប្រ្លៈ ហះកា អើ បាំងហៀន លូ ប៉ាដល់ មូត បក់ ប្រឹក្តី ដារ កា អាញ អន់ អន់ខៃ វីល វើង អន់ ប្រឹក្តី លូ អង់កាន់ លូ កាម៉ាក៏ ឡាឡាក់ ឡាឡាក់ លូ សា សាណា ពូ សែន ហ៊ូប ប្រ្លៈ បឹត។

† ២:១៤ ២:១៤ បំរហៃ ចំលួន ប៉ាសុន (ជន/គណនា) ២៥:១-៣; ៣១:១៦។ † ២:១៦ ២:១៦ ដារ អា យី កាប រៀប ឡឹង ប៉ានីរ អើ ឡាក់ ទី អំរ៉ាញ អីញ ដេល។ S ២:១៧ ២:១៧ សើត ពែ ពូ យើយ អ្យក់ អំហ្គោ បាក ច្រាត់ សត់ត្រា ធៀក ពូ ពីះ អែត សា។ សារ អា រៀប ឡាក់ កា ប្រ្លៈ ធៀក ពូ ឡាំ អែត សា អន់ខុ លូ អើ ពឹង ប៉ៃង។

២១ អាញ កូម អន់ អើ បិនពែង ពុត ពៀក ហះកា អើ អូ ថៃ បិនពែង ពុត ពៀក អុះ យី អើ អៃ កា ប្រ័តិ លូ កាម៉ាក និះទៅ។

២២ ទីល នីណោះ អាញ ចឹង ប្រ័តិ អន់ អើ អិត ប៉ាណាប កាខាក់ ឡូត។ កា ប៉ាច់ មូត បក់ ប្រ័តិ សារ វាលង កល់ អន់ខូ លូ អើ ណោះ ផា អន់ខៃ អូ បិនពែង ពុត ពៀក អ្នាត ប្រ័តិ សារ អូ ដាក់ អន់ខូ លូ អើ ណោះ អាញ ចឹង ប្រ័តិ អន់ អន់ ខៃ អិត ប៉ាណាប កាខាក់ ដេល។

២៣ អាញ ចឹង ប៉ាន់តោ គន សោ អើ ឡូត ផះណោះ ក្រុំ ហៀន សារ ប្រ័ះ ទិណោះ ចឹង អូ អន់តត់ ផា អាញ អា ហង ឡាក់ ប៉ានិត ហៃ ពុត ពៀក ប៉ាណូស កេះណោះ អាញ ចឹង អន់ កា អន់ដីស តាម ងារ ឡាក់ អន់ដីស ប្រ័តិ ណោះ ហង។

២៤ សារ អើ ប៉ាំង ហៀន ណោះ ពូ អើ ផា សារ ជ្រុ ម៉ះ ប្រ័ះ បឹក សាតាំង។ កាប៉ាច់ មូត បក់ អន់ដា កាណុង កាំឡាំង អន់ដីស អៃ ពីង មៀង ធៀទេវា ឡាក់ អូ ទី ប្រ័តិ ពួយ សារ អើ ប៉ាំងហៀន ណោះ អាញ អូ ប្រើ អន់ ដីស ប្រ័តិ ងារ ញ៉ា ណារ ឡាក់ ញ៉ាក អុះ

២៥ យី ក្រាន់ កា អៃ សៀ កាខាក់ សារ ឡាក់ អន់ដីស សៀ កេះ លើយ ទីល ងារ អាញ ពីះ ទីល ទៀ បត់ កេះ។

២៦ ផា អៃ សៀ លើយ លូ ប្រ័តិ ងារការ កា អាញ លើយ ទីល អង់កក់ តេះ ចឹង ឡូច ទៀ អាញ ចឹង អន់ អន់ដីស ទី អំវាញ អីញ អំបាំង មូត សុនសាត អន់ ទៀត។

២៧ អន់ដីស ចឹង វាំងហៃ ប៉ាសុន ទិណោះ ឡាក់ កា ពូ តាត់ ប៉ាទុះ កតី កា អិល លូ អ៊ឹង កាទូង ប៉ាសយ់។ *

២៨ អន់ដីស ចឹង ទី អំវាញ អីញ ឡាក់ កា អំវាញ អីញ អាញ ទី ឡឹង ពី អាញ ដេល អាញ កា ចឹង អន់ សំឡង់ ព្រឹក កា អន់ដីស។

២៩ ហត់ សាំយ៉ាំង អន់ កាខាក់ សារ ប៉ាដាត់ ប៉ាលឹង ប្រ័ះ រះ កា ក្រុំ ហៀន សារ ប្រ័ះ ទី តាំប៉ើះ ចារ។

៣

សត់ត្រា វតី យូហាន ច្រាត់ ប៉ាហ្វើ កា មូត មៀង សើដេះ

១ «ហត់ ច្រាត់ ប៉ាហ្វើ ប៉ាត់ បិយ ប្រ័ះ ឡាក់ វាំងហៃ ក្រុំ ហៀន សារ ប្រ័ះ ឡាក់ អៃ ពីង មៀង សើដេះ ណោះ រះ ផា នីអៀះ

* ២:២៧ ២:២៦-២៧ បរ ហៃ ផាប អញសើ ប៉ានេ ប្រ័ះ (ទំនុក/តម្កើង) ២:៨-៩។ † ២:២៨ ២:២៨ សំឡង់ ព្រឹក យី សំឡង់ តិស ឡាក់ ឡាច កាំលី។ យីស៊ូ អន់ សំឡង់ តិស អា កា អន់ខៃ គៀ តាំបាង ផា ទី ទ្រង អន់ខៃ ហង។

បក់ ទី ប៉ាង៉ាត់ ប៉ាលឹង តាំប៉ើ: ម៉ះ ប្រ្រៈ បិកកាតយ័ លូ ចឹក សំឡង់ តាំ ប៉ើ: អ៊ែ រ៉ះ ជា "អាញ អ៊ូ ទី កេះ សារ ឡាក់ អន់ដីស ប្រ្រៈ ណោះ អន់ដីស លៅ សិច ជា អ៊ែ រ៉ុស ហះកា តាទីច អ៊ែ អន់ដីស តៅ កេះ។

២ ហាក់ សាទីរ ឡាកោ លូ ប៉ាកាង កាណាត ញ៉ាៗ ឡាក់ អ៊ែ សល់ ប៊ែត ចឹង តៅ ណោះ អន់ កាចាប់ ខង អាញ ប៉ប័ ជា សារ ឡាក់ អន់ដីស ប្រ្រៈ ណោះ បើ ដាក់ កាខាក់ អុះ ហះ ម៉ាត់ ប្រ្រៈ អាញ។

៣ ទីល នីណោះ ហាក់ កាចាំង ឡឹង សារ ញ៉ា ឡាក់ អន់ដីស កាតាំង ឡឹង ប៉ានីរ ប្រ្រៈ កេះណោះ ប្រ្រៈ ពួយ លូ ប៊ុនពែង ពុត ពី។ ជា អន់ដីស អ៊ូ សាទីរ ឡាកោ អាញ ចឹង ឡាក់ ប៉ាក់ ចារ អន់ដីស ឡាក់ កា បក់ អន់តុង អន់ដីស អ៊ូ អ៊ូ អន់តត់ កា អាញ ចឹង ពី: ទីល ប៉ាក់ អន់ដីស មង ប៉ុប ចំ អុះ។

៤ ហះកា អ៊ែ ពីង មៀង សើដេះ ណោះ ទី បក់ អន់ដា កាណុង កាំឡាំង អន់ ដីស អ៊ូ ប្រ្រៈ អន់ ខោ អារ អន់ខៃ ប៊ឹត អ៊ឹក អុះ អន់ខៃ ណោះ ចឹង កាសិប ពៀត នៃវ បាក ចាក អន់ខូ លូ អាញ ខង អន់ខៃ យី ចឹង ពៀត នៃវ អា ហង។

៥ ជា អ៊ែ សៀ លើយ ទីល ឡុច ណោះ អន់ដីស ចឹង ទី កាសិប ពៀត ខោ អារ នៃវ បាក អាញ កា អ៊ូ អ៊ូ ឡាច សិច អន់ដីស ឡឹង ផាប ច្រាក់ សិច បក់ ទី អាញ រ៉ុស អុះ។ អាញ កា ចឹង រ៉ះ សិច អន់ដីស ហះ ម៉ាត់ ពី អាញ លូ ហះ ម៉ាត់ បិយ អ៊ែ ដេល។

៦ ហាក់ សាំយ៉ាំង កាខាក់ ពី សារ ប៉ាង៉ាត់ ប៉ាលឹង ប្រ្រៈ រ៉ះ កា ក្រំ ហៀន សារ ប្រ្រៈ ទី តាំប៉ើ: ចារ។

សត់ត្រា វត៌ យូហាន ច្រាក់ ប៉ាហ្សើ កា មូត មៀង ភីឡាដិលភៀ

៧ «ហាក់ ច្រាក់ ប៉ាហ្សើ ប៉ាក់ បិយ ប្រ្រៈ ឡាក់ រាំងហៃ ក្រំ ហៀន សារ ប្រ្រៈ ឡាក់ អ៊ែ ពីង មៀង ភីឡាដិលភៀ ណោះ រ៉ះ ជា នីអៀះ

បក់ ដាក់ កាខាក់ សាំរ៉ាប់ កា ប្រ្រៈ លូ ទី ពុត ដាក់ ត្រង់ លូ ចឹក គន កា ចេ ម៉ះ សាដាច់ ដារីត ជា អ៊ែ បើក អ៊ូ ទី ពៀ អ៊ូ កាត្រើត អុះ ជា អ៊ែ កាត្រើ ត អ៊ូ ទី ពៀ អ៊ូ បើក អុះ។ អ៊ែ រ៉ះ ជា

៨ "អាញ អ៊ូ ទី កេះ សារ ឡាក់ អន់ដីស ប្រ្រៈ ណោះ ហៃ អាញ បើក អ្នក អំបារ ហះ ម៉ាត់ អន់ដីស កេះ អ៊ូ ទី ពៀ ចឹង អ៊ូ កាត្រើត អុះ។ យ្រ្រៈ អន់ដីស ទី សារ អំរាញ អីញ បាបិត បាបិត កាតាម កា អន់ដីស ប្រ្រៈ ពួយ ប៉ានីរ អាញ លូ អ៊ូ ទី កាប ជា អ៊ូ អន់ហ្គាល់ អាញ ដេល។

៩ ហៃ អាញ ចឹង មប ក្រំ ហៀន សារ ប្រ្រៈ ប៊ឹត សាតាំង អន់ កា អន់ ដីស។ អន់ខៃ ជា ឡាកោ អន់ខៃ សុនសាត អ៊ីស្រាអែល ហះកា តាទីច អ៊ែ

អូ ត្រង់ សុនសាត អ៊ីស្រាអែល អុះ យី អន់ខែ កាប ពួង។ អាញ ចឹង អន់ មូត ទិណោះ កាដាប សាំប្រឹះ ហះ ជុង អន់ដីស ម៉ាត់ អន់ ពូ អូ អន់តត់ ជា អាញ បិច ចៃ កា អន់ដីស តាទីច។

១០ ញួន កា អន់ដីស ខំ ប្រឹត ពួយ ប៉ានីរ អាញ លើយ ណោះ អាញ កា ចឹង រ៉ាំងហៃ អន់ដីស អន់ រ៉ាំងចំ ឡឹង សារ ឡាំបាក ឡាក់ ចឹង កើត ពីះ ពីង អង់ កក់ តេះ អា ភៀ សាត់ លួង ប៉ាណូស ទិខូ។

១១ អាញ ចឹង ឡាំ ទីល រ៉ាំងរ៉ាំង ស្រីសៗ ប៉ាត់ម៉ាត់ ទៀ ហង អ្សក់ អ្នែ សៀ លើយ សារ ឡាក់ អន់ដីស សៀ កេះ ភៀ ជែ អន់ ទី បក់ ពៀ តាប៊ុត អ្សក់ រ៉ាំងរ៉ាំង ឡឹង អន់ដីស។

១២ ផា អ្នែ សៀ លើយ ទីល ឡូច អាញ ចឹង អន់ អន់ដីស ប្រឹត អញជុង កាណុង រ៉ាំង រ៉ាំងម៉ះ ម៉ះ ប្រឹះ អាញ លូ អូ ទី ពៀ ចឹង អ្សក់ ឡាច អន់ដីស ឡឹង រ៉ាំង រ៉ាំងម៉ះ ណោះ ណារ អុះ។ អាញ ចឹង ច្រាត់ សិច ប្រឹះ អាញ ពីង អន់ដីស ណោះ លូ ចឹង ច្រាត់ សិច មៀង ម៉ះ ប្រឹះ អាញ យី មៀង យេរូសាឡឹម ណារ ឡាក់ ជីរ ឡឹង ប្លែង លូ ឡឹង ប្រឹះ អាញ។ អាញ កា ចឹង ច្រាត់ សិច ណារ ម៉ះ អាញ ពីង អន់ដីស ដេល។

១៣ ហត់ សាំយ៉ាង កាខាក់ សារ ប៉ាងាត់ ប៉ាលីង ប្រឹះ រ៉ះ កា ក្រំ ហៀន សារ ប្រឹះ ទិ តាំប៊ុះ ចារ"។

សត់ត្រា រតី យូហាន ច្រាត់ ប៉ាហ្សឺ កា មូត មៀង ឡោឌីសេ

១៤ «ហត់ ច្រាត់ សត់ត្រា ប៉ាហ្សឺ ប៉ាត់ បិយ ប្រឹះ ឡាក់ រ៉ាំងហៃ ក្រំ ហៀន សារ ប្រឹះ អ្នែ ពីង មៀង ឡោឌីសេ ណោះ រ៉ះ ជា នីអៀះ

បក់ ពូ អើ ផា "អាមែន" ឡាក់ ផាញ៉ាន ដាត់ ត្រង់ លូ ត្រង់ តាទីច ឡាក់ តាំង ឡា ទិ កាណាត់ ញ៉ាៗ ឡាក់ ប្រឹះ បិកកាតយំ ទី ប៉ាំងកើត អើ រ៉ះ ផា

១៥ "អាញ អូ ទិ កេះ សារ អន់ដីស ប្រឹត ណោះ យី អាញ អូ ចៃ កា អន់ ដីស ឡាអត់ កា អូ ឡាអត់ តុ កា អូ តុ។ អាញ បិច អន់ អន់ដីស តុ កាខាក់ លើ ឡាអត់ កាខាក់ ណោះ ដាត់ ហ្គិត។

១៦ ញួន កា អន់ដីស ក្រាន់ កា អ្នែ តុ អិរៗ ទីល នីណោះ អាញ ចឹង ឡាក់ អ្នាត អន់ដីស ឡឹង ពីរ អាញ ហង

១៧ ខង អន់ដីស អ្នាត់ ផា 'ញីន ប្រឹះ ប៉ាត្រង់ ទី រ៉ាស អៀង កាខាក់ កេះ អូ តងកាន កាណាត់ ញ៉ា ណារ អុះ' ហះកា អន់ដីស អូ អូ អន់តត់ ផា អន់ដីស ផះ ថុក ញ៉ាក តាបាយ កាសត់ លូ ប៊ែល ម៉ាត់ ទីប អ្នែ សាឡុន អូ ទី ខោ អារ កាសិប ពៀត ណោះ អុះ។

១៨ អាញ ប៉រ អន់តត់ រ៉ះ កា អន់ដីស អន់ អន់ដីស ឡា ណាំង តាច់ ម៉ាស ឡឹង អាញ ឡាក់ ម៉ាស ទី សុះ ប៉ាប្លូច់ លូ អុញ ភ្លើ អន់ អន់ដីស កើត ប្រ្លះ ប៉ាតុ រង់ តាទីច លូ តាច់ ខោ អារ បាក ម៉ាត់ អន់ដីស កាសិប ពៀត ជៃ អន់ អន់ដីស តាយ្យស កា ពូ កា អន់ដីស អ្នែ សាឡុន នីអៀ។ ហត់ តាច់ អន់ហ្គា ចះ ម៉ាត់ ឡឹង អាញ ដេល ម៉ាត់ អន់ដីស ហៃ ប៉ប័ សាឡុះ ហង។

១៩ អាញ កាប តាត់ អញ្ចាល លូ អន់តត់ ប៉ាតោ កា បក់ ចំ ឡាក់ អាញ បិច ចៃ ទីល នីណោះ ហត់ ទី ពុត ត្រាំង លូ ប៉ុនពែង ពុត ពៀក ពិ។

២០ ហៃ អាញ អន់តារ ហះ អំប៉ារ ទីប កាខត់ អំប៉ារ ដេល ផា ពៀ កាតាំង ប៉ានីរ អាញ កេះណោះ បើក អំប៉ារ ជៀក អាញ ម៉ុត ណោះ អាញ ចឹង ម៉ុត កាណុង ហី អ៊ែ ណោះ ទីប អាញ ចឹង សា សាណា អន់ខូ លូ អ៊ែ អ៊ែ កា ចឹង សា សាណា អន់ខូ លូ អាញ ដេល។

២១ ផា អ្នែ ស្បឿ លើយ ទីល ឡុច អាញ ចឹង អន់ អន់ដីស អង់អ្នែ ពីង គ្រេ សាដាច់ អន់ខូ លូ អាញ ឡាក់ កា អាញ អង់អ្នែ ពីង គ្រេ សាដាច់ អន់ខូ លូ ពី អាញ ដេល ផះ អាញ ចាយ័ ទ្រង អាញ។

២២ ហត់ សាំយ៉ាំង កាខាក់ សារ ប៉ាង៉ាត់ ប៉ាលឹង ប្រ្លះ រ៉ះ កា ក្រំ ហៀន សារ ប្រ្លះ ទី តាំប៉ើះ ចារ»។

៤

សារ ពូ សាំប្លះ ប៉ានេ ប្រ្លះ អ្នែ ពីង ប្លែង

១ ឡែង ឡឹង ណោះ អាញ ប៉ប័ អំប៉ារ ពីង ប្លែង បើក អ្នាត កេះណោះ ប៉ានី រ ឡាក់ អាញ កាតាំង ឡាក់ កា ប៉ានីរ សាណែង ផះ អន់ទ្រួល ពៃ អ៊ែ កាប លូ អាញ ណារ ផា «ចុ ហារ ប៉ាត់ អា អាញ ចឹង តាំបាង អន់ អីស ប៉ប័ សារ ញ៉ា ឡាក់ ចឹង ត្រត់ កើត ពីះ តែង ម៉ាត់ ទៀ»។

២ ផាឌី ប៉ាង៉ាត់ ប៉ាលឹង ប្រ្លះ ប៉ោក ហារ អាញ ឡុត អាញ កា ប៉ប័ គ្រេ សា ដាច់ ពីង ប្លែង លូ ទី ម៉ោញ ដួរ អង់អ្នែ ពីង គ្រេ ណោះ។

៣ បក់ អង់អ្នែ ពីង គ្រេ សាដាច់ ណោះ តាតារ ឡាក់ កា តាយ៉ាល់ កាប្រី ទុំៗ លូ ទី កាញ់ច្រ វែល ជុំ គ្រេ ណោះ តាតារ ក្លាត់ ឡាក់ កា តាយ៉ាល់ ខៀវ សាងៗ។

៤ អ្នែ ជុំ គ្រេ សាដាច់ ណោះ ទី គ្រេ ២៤ ណារ លូ ទី ម្នត ក្រាក់ រាំងហៃ ប៉ាសុន ប្រ្លះ ២៤ ដួរ កាសិប ពៀត ខោ អារ បាក តល់ ម្នក ម៉ាស អង់អ្នែ ពីង គ្រេ ណោះ ដេល។

៥ ទី កាំឡុត ទី តេះតរ ឡាច់ ឡឹង គ្រេ សាដាច់ ណោះ។ ហះ ង្ហីរ គ្រេ ណោះ ទី កាបង តាំប៉ើះ ផះ កីត តាតារ កាខាក់។ កាបង ទីណោះ យី ប៉ាង៉ាត់ ប៉ាលឹង ទី តាំប៉ើះ ម៉ះ ប្រ្លះ បិកកាតយ័។

៦ តែង ងឹរ គ្រេ សាដាច់ ណោះ ទី រឺថ លូ ទៀក តាំងលេវ៉ា សាង រ៉ាប្លៈ ឡាក់ កា សាមីល រ៉ាបោះ ហី។ ជុំ គ្រេ ណោះ ទី កាណាគី អ្វែ រឺស ប្លាន់ កាតុ ទី ម៉ាត់ ប៉ាញី ទីប ឡាកោ ទីប តែង អង់កក់ ទីប តែង ងឹរ។

៧ កាណាគី ទី ម៉ោញ ឡាកោ អ្វែ រឺថ លូ ក្លា កាណាគី ទី ពៀរ ឡាកោ អ្វែ រឺថ លូ រីក់ ទោល កាណាគី ទី ប៉ែង ម៉្លះ ម៉ាត់ អ្វែ រឺថ លូ ប៉ាណូស កាណាគី ទី ប្លាន់ ឡាកោ អ្វែ រឺថ លូ ក្លាង អ៊ិក ផៈ ប៉ាវ។

៨ កាណាគី អ្វែ រឺស ទី ប្លាន់ ណោះ ទី កាហ្សាប ត្រោ ទី ប្លាន់ កាតុ ទី ម៉ាត់ ប៉ាញី ទីប ឡាកោ ទីប តែង ឡឺង ទីប តែង កាណាង កាហ្សាប ដេល។ កាណាគី ទីណោះ កាប អូ រ៉ាឡូវ អូ រ៉ាឡាក់ ទីប កាដាវ ទីប កាម៉ាង អន់ខែ កាប ផាះ

«ប្រ្លៈ ដាក់ ត្រង់ កាខាក់ ដាក់ ត្រង់ កាខាក់ ដាក់ ត្រង់ កាខាក់
ប្រ្លៈ បិកកាតយ័ អ្វែ ទី អំរ៉ាញ អីញ អំបាំង កាណាគី ញ៉ាៗ ទីណោះ
អ្វែ អ្វែ ឡឺង សើត ពៃ លូ អ្វែ ទីល រប់ ដាវ អា
អ្វែ ចឹង ដីរ ណារ៉ូ»។

៩ ប៉ាត់ កាណាគី ទី ប្លាន់ ណោះ អន់ខែ ប៉ានេ តាំប៉ោក ហោក រីត កា ប្រ្លៈ ឡាក់ អ្វែ ពីង គ្រេ សាដាច់ យី ប្រ្លៈ ឡាក់ អ្វែ លើយ

១០ កេះណោះ មូត ក្រាត់ តាំងកង់ ទី ២៤ ដូវ កា មូប កល់ ទីះ តេះ ហះ ម៉ាត់ ប្រ្លៈ ឡាក់ អង់អ្វែ ពីង គ្រេ ទីប សាប្លៈ ប៉ានេ អ្វែ ឡាក់ ទី អាញ អ្វែ លើយ កេះណោះ អ្សក់ ឡាច់ មូក ឡឺង កល់ អន់ខែ អន់ ហះ ងឹរ គ្រេ លូ កាប ផាះ

១១ «អី ប្រ្លៈ បិកកាតយ័ ឡាក់ ប្រ្លៈ តាំងឡា ញឺន
អីស យី ចឹង ទី សារ តាតារ ក្លាត់ លូ លេវ៉ា លែង សិច លូ អំរ៉ាញ អីញ
ខង អីស បាំងកើត កាណាគី ញ៉ាៗ
គ្រីប នែវ កើត ទី លូ អ្វែ ញន កា ពុត អីស ហង់»។

៥

សារ ផាប់ ពូ ប៉ាតីត ចាវី តាំប៊ើះ ចារ

១ កេះណោះ អាញ ប័ប ផាប់ * ពីង តី សាម៉ា ប្រ្លៈ ឡាក់ អ្វែ ពីង គ្រេ សា ដាច់។ ពីង ផាប់ ណោះ ទី ប្រាត់ សត់ត្រា ទីប តែង ឡឺង ទីប តែង កាណាង លូ ទី ប៉ាតីត ចាវី តាំប៊ើះ ចារ ពីង ណោះ ដេល។

២ កេះណោះ ណារ៉ូ អាញ ប័ប បិយ ប្រ្លៈ ម៉ោញ ដូវ ឡាក់ កេង ខាក់ កាប ម៉ៃ ៗ ផា «ពៀ ចឹង យី ត្រត់ អ្សក់ ឡាច់ ចាវី លូ ឡាង ផាប់ អា ?»

* ៥:១ ៥:១ ផាប់ រ៉ាងរ៉ាង ណោះ យី ផាប់ ពូ តាមូរ។

៣ ហះកា យ្រីះ អ្នែ ពីង ប្លែង កាតាម អ្នែ ពីង តេះ លើ កាន់តេះ តេះ កាតាម កា អូទី បក់ ពៀ ចឹង អ្ន ឡាង លូ ហៃ សត់ត្រា កាណាង ផាបំ ណោះ អុះ។

៤ ផះ ណោះ អាញ អង់ហ្សាំង ញាំ កាខាក់ ខង អូទី បក់ ពៀ ចឹង យី ឡាង ហៃ ផាបំ ណោះ ទី អុះ។

៥ ផាឌី ទី ក្រាត់ តាំងកង់ ម៉ោញ ដូវ រះ កា អាញ ផា «ដៃ ញាំ ហង ហៃ តោ ក្លា ឡាក់ កើត ឡឹង ផ្លង់ រ៉ាច់ យូដា + យី បក់ កើត ឡឹង ផ្លង់ រ៉ាច់ សាដាច់ ដាវីត អ៊ែ ចាយ ទ្រង អ៊ែ កេះ អ៊ែ ចឹង អ្ន អ្សក់ ឡាច់ ចារី ទី តាំបើះ ចារ លូ ឡាង ផាបំ ណោះ»។

៦ កេះណោះ ណារ អាញ បំបំ គន ចៀម ម៉ោញ អ្នែ អន់តាវ ហះ ម៉ាត់ ត្រេ សាដាច់ លូ ពីង អន់តិគី កាណាត ឡាក់ ទី អាញ រឹស ទី ប្លាន់ លូ ពីង អន់តិគី មូត ក្រាត់ តាំងកង់។ គន ចៀម ណោះ ហៃ ឡាក់ កា ពូ កោះ រ៉ាម៉ះ ប្រ្លះ កេះ។ ចៀម ណោះ ទី អង់តៃ តាំបើះ ម៉ាត់ តាំបើះ កាប៉ាច់ ម៉ាត់ តាំបើះ ណោះ យី ប៉ាងាតី ប៉ាលីង ទី តាំបើះ ម៉ះ ប្រ្លះ បិកកាតយី ឡាក់ ប្រ្លះ ប្រើ ពីះ ប៉ាញី ទីប អង់កក់ តេះ។

៧ គន ចៀម ណោះ កា ឡាំ អ្សក់ ផាបំ ឡឹង តី សាម៉ា ប្រ្លះ ឡាក់ អង់អ្នែ ពីង ត្រេ ណោះ។

៨ ប៉ាត់ គន ចៀម អ្សក់ ផាបំ កេះ។ កាណាត ឡាក់ ទី អាញ រឹស ទី ប្លាន់ លូ មូត ក្រាត់ តាំងកង់ ទី ២៤ ដូវ កា កាដាប ហះ ម៉ាត់ គន ចៀម។ អន់ខៃ ចឹក ព្រួក ដូវ ម៉ោញ លូ ចឹក អក ម៉ាស ឡាក់ ទី តាំងហ៊ុម ប៉ាញី អក ណោះ។ តាំង ហ៊ុម ណោះ យី សារ មូត ប៉ាសុន ប្រ្លះ ម៉ន់។

៩ អន់ខៃ កា ចាដៃ អញស៊ែ ណារ ផាះ

«អីស ហង យី ចឹង អ្សក់ ផាបំ អា លូ ចឹង អ្សក់ ឡាច់ ចារី
ខង ពូ ប៉ាន់តោ អីស ប្រ្រីត កាណាត រ៉ាម៉ះ ប្រ្លះ
អីស ហ្វាយ ប៉ាណូស គ្រីប ផ្លង់ គ្រីប សុនសាត គ្រីប ប៉ាថេត
អន់ កា ប្រ្លះ បិកកាតយី ញុន កា ផាម អីស។

១០ អីស ប្រ្រីត អន់ ពូ កេះ ប៉ាសុន ប្រ្លះ រ៉ាំងហៃ រ៉ាំងខ្សា
លូ ប្រ្រីត អន់ កេះ ក្រុំ រ៉ាម៉ះ ប្រ្លះ ប្រ្រីត ដាវ កា ប្រ្លះ ពិន
អន់ខៃ ណោះ ចឹង រ៉ាំងហៃ រ៉ាំងខ្សា ពីង អង់កក់ តេះ»។

១១ ផះ ណោះ អាញ បំបំ លូ កាតាំង ប៉ានីវ បិយ ប្រ្លះ អវ់ៗ អៀង កាខាក់ អ្នែ ជុំ ត្រេ សាដាច់ លូ ជុំ កាណាត ឡាក់ ទី អាញ រឹស លូ ជុំ មូត ក្រាត់ តាំង កង់។ បិយ ប្រ្លះ ណោះ ទី ចំលួន អៀង បុន រ៉ាពូ បុន មីន បុន ស៊ែន។

† ៥:៥ ៥:៥ បំហៃ កាណោត អង់កក់ តេះ (លោកុប្បត្តិ) ៤៩:៩។

១២ អន់ខែ កាប ម៉ែង ជា «គន ចៀម ឡាក់ ពូ ប៉ាន់ តៅ ណោះ អើយី ចឹង ទី សារ អំរ៉ាញ អីញ ទី វ៉ាស អំប៉ាស សារ ហ្សាំង សាឡាច់ សារ សុតថាំង សាំង ឡាង អីញ លូ សារ លៅ លែង សិច សារ តាតារ ក្លាក់ លូ សារ ពូ ប៉ានេ»។

១៣ ផៈ ណោះ អាញ កាតាំង ប៉ានីរ កាណាតី ទីណោះ ទីប អ្នែ ពីង ប្លែង អ្នែ ពីង តេះ អ្នែ កាន់ តេះ តេះ លូ អ្នែ កាណុង ទៀក សាឡីត សាឡាយ កាប ជា «អន់ ប្រៈ ឡាក់ អង់ អ្នែ ពីង ត្រេ សាដាច់ លូ គន ចៀម ទី សារ ប៉ានេ សារ លៅ លែង សិច សារ អំរ៉ាញ អីញ លូ សារ តាតារ ក្លាក់ លើយ អូ អូ ឡុច»។

១៤ កេះណោះ ណារូ កាណាតី ឡាក់ ទី អាញ រឺស ទី ប៉ាន់ កា កាប ជា «អា មែន !» មូត ក្រាក់ តាំងកង កា កាដាប សាំបៈ ដេល។

៦

សារ គន ចៀម អ្សក់ ឡាច់ ចារ ត្រោ ចារ

១ កេះណោះ អាញ បំបី គន ចៀម អ្សក់ ឡាច់ ចារ ចារ ទី ម៉ៅញ កាណុង ចារ ទី តាំប៉ើ ណោះ ជាឌី អាញ កាតាំង ប៉ានីរ កាណាតី ឡាក់ ទី អាញ រឺស ទី ម៉ៅញ កាប តេះ ឡាក់ កា តេះតរ អើ កាប ជា «ហត់ ពីរ ពី !»

២ អាញ កា បំបី សេះ បាក ម៉ៅញ បក់ ជិះ សេះ ណោះ ចឹក ស្រាក់ ពូ កា អន់ មូក សាដាច់ កា អើ តលី កេះណោះ ឡាច់ ចាក ភៀ ឡាំ តាតុះ អន់ ចាយ ទ្រង អើ។

៣ ប៉ាក់ គន ចៀម អ្សក់ ឡាច់ ចារ ចារ ទី ពៀរ អាញ កាតាំង ប៉ានីរ កាណាតី ឡាក់ ទី អាញ រឺស ទី ពៀរ អើ កាប ជា «ហត់ ពីរ ពី !»

៤ ជាឌី កា ទី សេះ ម៉ៅញ ណារូ កាប្រី ឡាក់ កា អុញ ប្រៈ អន់ បក់ ជិះ សេះ ណោះ អូ អ្សក់ ឡាច់ សារ សាណុក សារ៉ាក ឡឹង អង់កក់ តេះ ភៀ ប្រី គី អន់ ប៉ាណូស កោះ ប៉ាន់ តៅ គូប សោប ពូ កា អន់ ដាវ តីស ម៉ៅញ កា អើ ដេល។

៥ ប៉ាក់ គន ចៀម អ្សក់ ឡាច់ ចារ ចារ ទី ប៉ែង អាញ កាតាំង ប៉ានីរ កាណាតី ឡាក់ ទី អាញ រឺស ទី ប៉ែង អើ កាប ជា «ហត់ ពីរ ពី !» អាញ កា បំបី សេះ ម៉ៅញ បក់ ជិះ សេះ ណោះ អើ ចឹក កាឡូ ម៉ៅញ។

៦ អាញ កាតាំង ឡាក់ កា ទី ប៉ានីរ ប៉ាណូស កាប ពីង អន់តិគី កាណាតី ឡាក់ ទី អាញ រឺស ទី ប៉ាន់ ណោះ រះ ជា «ពីង អង់កក់ តេះ ទី សារ ឡាយិត ឡាំងរ៉ាញ កាខាក់ កេះ ទីល នីណោះ ភៃ ពៀ សាឡី ឡាក់ ដាក់ ហារ ក្លាំង ម៉ៅញ កាឡូ

ទី ខា ម៉ោញ កាក់ * តែ ពៀ សាឡី ឡាក់ អូ សូរ ដាក់ កា ហារ ក្លាំង ដេល ប៉ៃ ង កាឡូ ទី ខា ម៉ោញ កាក់ ដេល ហះកា សាដី លូ តាពៃ ប្លែ អង់កាច ដៃ តាក់ អញសីត ដៃ †»។

៧ ប៉ាក់ គន ចៀម អ្នក ឡាច ចារ ចារ ទី ប៉ាន់ អាញ កាតាំង ប៉ានីរ កាណាគី ឡាក់ ទី អាញ រីស ទី ប៉ាន់ អែ កាប ជា «ហាក់ ពីរ ពី !»

៨ អាញ កា ប៉ប សេះ នៃរ ប៊ូក ម៉ោញ បក់ ជិះ សេះ ណោះ សិច អែ សារ តោ ស្រុក ប៉ាឡូ កា ទី ហះ ណោះ ដេល។ ប្រ្រះ អន់ សារ តោ លូ ស្រុក ប៉ា ឡូ ទី សារ អំរាញ អីញ ពីង អង់កក់ តេះ ភៀ ប៉ាន់តោ ប៉ាណូស ប៉ាណូស ប៉ាន់ តាបល់ អែ ចឹង ប៉ាន់តោ ម៉ោញ តាបល់ យី ប៉ាន់តោ លូ ដាវ លូ សារ ឡាយុត ឡាំងរ៉ាញ លូ ត្រត់ ប៉ាញ រ៉ាបល់ លូ កាណាគី ព្រី តាតេះ។

៩ ប៉ាក់ គន ចៀម អ្នក ឡាច ចារ ចារ ទី ប៉ាតាម អាញ ប៉ប ហះ កាន់តេះ អន់ ហ្នឹង ពុះ កាណាគី រ៉ាមះ ប្រ្រះ ទី ប៉ាដាត ប៉ាណូស បក់ ពូ ប៉ាន់តោ ញន កា ប្រ្រត់ ពូយ ប៉ានីរ ប្រ្រះ លូ រះ សារ យីស៊ូ។

១០ ប៉ាដាត មូត ទិណោះ កាប ម៉ៃ ជា «អី ប្រ្រះ ឡាក់ តាំងឡា ញីន ឡាក់ ដាក់ ត្រង់ តាទីច ក្បាក់ ដាវ ចំ ណារ អីស ចឹង តាតសិន សារ លូ តូ ប៉ាណូស ពីង អង់កក់ តេះ ញន កា ពូ ប៉ាន់តោ ញីន ?»

១១ ពូ អន់ អារ អ៊ឹង នៃរ បាក កា អន់ខែ ដួរ ម៉ោញ ៗ លូ កាតាំង ប៉ានីរ ពូ រះ ជា «អន់ដីស អែ ក្បាក់ បាប៊ែត ណារ ហិ កូម ទិល ពូ ចឹង ប៉ាន់តោ មូត អុះ មី ឡាក់ ប្រ្រត់ ដាវ អន់ខូ លូ អន់ដីស អន់ គ្រីប ចំលួន ហិ»។

១២ ប៉ាក់ គន ចៀម អ្នក ឡាច ចារ ចារ ទី ត្រោ អាញ ប៉ប តេះ រ៉ាវែត កាខា ក់ ដាវ កា កើត ម៉ាម៉ាំង គ្លីប រ៉ាំងអិត ខែ កា កើត កាប្រី ឡាក់ កា ផាម។

១៣ កាប៉ាច សំឡង់ ពីង ប្លែង កា ឡី ជីរ ពីង អង់កក់ តេះ ឡាក់ កា ប្លែ ប្រា ឡន់ ប្រាង កា ខ្យាល ឡាយុះ តើម អែ។

១៤ ប្លែង កា ហ៊្យង រ៉ាដាប ឡាក់ កា ពូ តាមូរ ពេល រ៉ាន់ដាប កាប៉ាច ប៉ានីម លូ តាក្យាល ទិណោះ កា តាពល ឡាច ឡឹង ចារ អែ ដេល។

១៥ មូត សាដាច់ អែ ពីង អង់កក់ តេះ លូ មូត បក់ ប្រ្រត់ កាន រ៉ាតីស មូត ម៉ៃ គ តាហាន មូត កេង ខាក់ ទីប ប៉ាសុន ទីប ទុច ពូ កា ប៉ាណាំ គូប ឡាំ អោន កាណាង រ៉ុង ប៉ានីម លូ កាណាង គីប អំហ្គោ។

១៦ អន់ខែ កាប ជា «អី ប៉ានីម អី អំហ្គោ ហាក់ គ្លីម ញីន ពី លូ តង់ អោន ញីន អន់ រ៉ាវ៉ាច ឡឹង ម៉ាត់ ប្រ្រះ ឡាក់ អង់អែ ពីង ត្រេ សាដាច់ លូ អន់ រ៉ាវ៉ាច

* ៦:៦ ៦:៦ ម៉ោញ កាក់ ពៀត គុល «ម៉ោញ ខែណារី» យី ខា ប្រ្រត់ គូលី ម៉ោញ ដាវ។ ថាម៉ាដា ពូ តាច តែ ពៀ សាឡី ឡាក់ ដាក់ យី អែ ១០ កាឡូ ទី ខា ម៉ោញ កាក់ អា កាប៉ាច តែ ពៀ សាឡី ឡាក់ អូ សូរ ដាក់ ពូ តាច យី អែ ៣០ កាឡូ ទី ខា ម៉ោញ កាក់ ដេល។ † ៦:៦ ៦:៦ សាដី លូ តាពៃ ប្លែ អង់កាច ដៃ តាក់ អញសីត ដៃ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ដៃ កាល់ អ្នាត តើម អូលេវ លូ តើម ប្លែ អង់កាច ហង ។

ឡើង សារ គន ចៀម អឹក

១៧ ខង ដាវ កេង ខាក់ ឡាក់ ដាវ ប្រ្លឹះ លូ គន ចៀម អឹក ពីះ ទីល កេះ អូ ទី បក់ ពៀ ចឹង វ៉ាវ៉ាច ឡាកោ អុះ»។

៧

សារ បិយ ប្រ្លឹះ ប៉ាតិត ត្រា ពីង កល់ យ៉ាង មូត សៀ ប្រ្លឹះ

១ កេះណោះ ណារ៉ូ អាញ បំបំ បិយ ប្រ្លឹះ ប្លាន់ ដូវ អន់តាវ ពីង អង់កក់ តេះ ទិ ប្លាន់ ដួច មូត បិយ ណោះ អន់ខៃ ត្រាតី ខ្យាល ពីង អង់កក់ តេះ ទិ ប្លាន់ ដួច ដៃ អន់ ប៊ី ពីង តេះ លើ ពីង ទៀក សាឡឹត សាឡាយ លើ ពីង តើម អ៊ឹង ចំ អុះ។

២ កេះណោះ អាញ បំបំ បិយ ប្រ្លឹះ ម៉ោញ ដូវ ណារ៉ូ ពីះ ឡើង ដាវ ឡាច ទីប ចឹក ត្រា ម៉ះ ប្រ្លឹះ ឡាក់ ទី អាញ រ៉ុស។ បិយ ណោះ កាប ម៉ៃៗ លូ បិយ ប្លាន់ ដូវ ណោះ ឡាក់ ទី សារ អំវាញ អឹញ ចឹង ថាំឡាយ កាណាតី ពីង តេះ លូ ពីង ទៀក សាឡឹត សាឡាយ ណោះ ផា

៣ «ដៃ រិញ ថាំឡាយ កាណាតី ញ៉ា ពីង តេះ លើ ពីង ទៀក សាឡឹត សាឡាយ លើ ថាំឡាយ តើម អ៊ឹង អើ ចំ កូម ញឹន ចឹង ប៉ាតិត ត្រា អន់ ចាណាំ អន់ហ្គាល់ ពីង កល់ យ៉ាង មូត បក់ ប្រឹតី ដាវ កា ប្រ្លឹះ ពិន ហិ»។

៤ ផះ ណោះ អាញ កាតាំង ពូ រ៉ះ ចំលួន ប៉ាណូស បក់ ទី ប៉ាតិត ត្រា អន់ ចាណាំ អន់ហ្គាល់ ទិណោះ ទី ១៤៤.០០០ ដូវ ពីះ គ្រឹប ផ្លុង ឡើង សុនសាត អ៊ីស្រា អើលះ

៥ ឡើង ផ្លុង យូដា បក់ ទី ប៉ាតិត ត្រា អន់ ចាណាំ អន់ហ្គាល់ ទី ចំលួន ១២.០០០ ដូវ

ឡើង ផ្លុង រូបេន ១២.០០០ ដូវ

ឡើង ផ្លុង កាត ១២.០០០ ដូវ

៦ ឡើង ផ្លុង អាស៊ើរ ១២.០០០ ដូវ

ឡើង ផ្លុង ណាប់ថាលី ១២.០០០ ដូវ

ឡើង ផ្លុង ម៉ាណាសេ ១២.០០០ ដូវ

៧ ឡើង ផ្លុង ស៊ីមៀន ១២.០០០ ដូវ

ឡើង ផ្លុង លេវី ១២.០០០ ដូវ

ឡើង ផ្លុង អ៊ីសាខាវ ១២.០០០ ដូវ

៨ ឡើង ផ្លុង សេប៊ូលុន ១២.០០០ ដូវ

ឡើង ផ្លុង យូស៊ីប ១២.០០០ ដូវ

លូ ឡើង ផ្លុង បេនយ៉ាមីន ១២.០០០ ដូវ ឡាក់ ទី ប៉ាតិត ត្រា អន់ ចាណាំ អន់ ហ្គាល់ ណោះ។

សារ ប៉ាណូស គ្រឿប សុនសាត សាំប៊ៈ ប៉ានេ ប្រ្រៈ ប៊ិកកាតយ័

៩ កេះណោះ ណារ្ណ្ណ អាញ ប៊ីប៊ី តាប៊ីល ប៉ាណូស អៀង កាខាក់ អូទី ពៀ ដាម យ៉ាប អុះ ប៉ាណូស ទិណោះ ពីៈ គ្រឿប ប៉ាថេត គ្រឿប ផ្លុង គ្រឿប សុនសាត។ ពូ ពៀត អារ តីស អ៊ឹង ទីល ជុង នែវ បាក អ៊ែ អន់តារ ហះ អ៊ីវ គ្រេ សាដាច់ លូ ហះ អ៊ីវ គន ចៀម ទីប ពូ ចឹក តាំងកង់ សាប្លាត់ រ៉ាសៃ។

១០ ពូ កាប ម៉ែៗ ជា «ទី ដឹង ប្រ្រៈ ពិន ឡាក់ អ៊ែ ពឹង គ្រេ សាដាច់ លូ គន ចៀម ណោះ ហង ឡាក់ តង់ ពិន អន់ រ៉ាវ៉ាច់ ឡឹង សារ តោ»។

១១ ផះ ណោះ ប៊ិយ ប្រ្រៈ ទិណោះ ឡាក់ អ៊ែ អន់តារ ជុំ គ្រេ សាដាច់ ជុំ មូត ក្រាក់ តាំងកង់ ជុំ កាណាត់ ឡាក់ ទី អាញ រ៉ុស ទី ប្លាន់ អន់ខែ កា កាដាប មូប កល់ ទីៈ តេះ ហះ គ្រេ សាដាច់ សាំប៊ៈ ប៉ានេ ប្រ្រៈ ប៊ិកកាតយ័

១២ លូ កាប ជា «អាមែន អន់ ប្រ្រៈ ពិន ទី សារ ដាក់ លូ សារ ហ្សាំង សា ឡាច់ សារ លៅ លែង សិច សារ អំរ៉ាញ អីញ លូ សារ សុតចាំង សាំងឡាង អីញ អន់ ប៉ាណូស ទិខ្ល ប៉ានេ តាំប៉ោក ហោក រ៉ាត់ កា អ៊ែ លើយ អូ អូ ឡុច អា មែន»។

១៣ មូត ក្រាក់ តាំងកង់ ម៉ោញ ដូវ អំប័ញ លូ អាញ ជា «មូត បក់ ពៀត អារ តីស អ៊ឹង ទីល ជុង នែវ បាក ណោះ កាំឡាំង ពៀ អន់ខែ ណោះ? អន់ខែ ពីៈ ឡឹង ចំ?»

១៤ អាញ តើល អ៊ែ ជា «អី ពី តាំងឡា អីស ហង អុ»។ អ៊ែ រះ កា អាញ ជា «អន់ខែ ណោះ ស៊ុត កា រ៉ាវ៉ាច់ ឡឹង សារ ចុនចៃ កាខាក់ អន់ខែ ប៊ុស អារ អន់ បាក ពឹង ផាម គន ចៀម។

១៥ ខ អា ហង បះ អន់ខែ អ៊ែ ហះ អ៊ីវ គ្រេ សាដាច់ ម៉ះ ប្រ្រៈ ប៊ិកកាតយ័ លូ សាំប៊ៈ ប៉ានេ អ៊ែ ទីប កាម៉ាំង ទីប កាដាវ កាណុង រោង រ៉ាម៉ះ ។ ប្រ្រៈ ឡាក់ អង់អ៊ែ ពឹង គ្រេ សាដាច់ ណោះ ចឹង កាន់ទឹង អន់ខែ លូ កី អ៊ែ។

១៦ អន់ខែ ចឹង អូ ឡាប៊ុត អូ ប្រ្រាំង ណារ្ណ្ណ ហង អន់ខែ កា អូ ត្រត់ តុ ដាវ ណារ្ណ្ណ ដេល

១៧ ខង គន ចៀម ឡាក់ អ៊ែ ហះ ម៉ាត់ គ្រេ សាដាច់ អ៊ែ ចឹង រង អន់ខែ លូ ចឹង ប៉ាណាំ ឡាក់ ប៉ាត់ កល់ ទៀក ឡាក់ អន់ អាញ រ៉ុស។ * ប្រ្រៈ ប៊ិកកាតយ័ កា ចឹង អ៊ុត ទៀក ម៉ាត់ ឡឹង ម៉ាត់ អន់ខែ»។

៨

សារ គន ចៀម អ្យក់ ឡាច់ ចារ ចារ ទី តាំប៊ៈ

* ៧:១៧ ៧:១៦-១៧ ប៊ីហៃ អេសាយ ៤៩:១០។

១ ផ្ទះ គន ចៀម អ្យក់ ឡាច់ ចារ ចារ ទី តាំប៉ើះ ណោះ ផាឌី អូ កាតាំង ប៉ានីរ ញ៉ា អុះ ពីង ប្លែង ណោះ វ៉ាដាប យី អែ ទុញ ទងតិគី មង។

២ កេះណោះ អាញ ប័ប បិយ ប្រ្លះ តាំប៉ើះ ដូរ ឡាក់ អន់តាវ តែង ម៉ាត់ ប្រ្លះ បិកកាតយី ទីប ទី ពូ អន់ សាណោង តាំប៉ើះ។

៣ ទី បិយ ប្រ្លះ ម៉ោញ ដូរ ណារ៉ូ ពីះ អន់តាវ ហះ អន់ហ្នឹង ទីប ចឹក ខាល់ ម៉ាស ម៉ោញ សារ៉ាប ចែក តាំងហិម។ បិយ ណោះ ទី តាំងហិម អៀង មប អន់ កា ប្រ្លះ ចែក ពីង អន់ហ្នឹង ម៉ាស ឡាក់ អែ តែង ងីរ ក្រេ សាដាច់ អន់ខូ លូ សារ មូត ប៉ាសុន ប្រ្លះ ម៉ន់។

៤ អ្សី តាំងហិម ណោះ កា ហុយ ឡាច់ ឡឹង ខាល់ បិយ ប្រ្លះ ចឹក ណោះ ហារ ពីង ចាំងហឹក អន់ខូ លូ សារ ម៉ន់ មូត ប៉ាសុន ប្រ្លះ ទីល ប៉ាក់ ចារ ប្រ្លះ បិកកា តយី។

៥ កេះណោះ បិយ ប្រ្លះ អ្យក់ ងារ អុញ ឡឹង អន់ហ្នឹង ចែក ពីង ខាល់ ម៉ាស ប៉ាញ កេះណោះ ឡាក់ តុះ ពីង តេះ ផាឌី កា ទី តេះតវ ទី កាំឡាត លូ វ៉ាវ៉ែត តេះ។

សារ បិយ ប្រ្លះ ខ្លោម សាណោង តាំប៉ើះ កាត

៦ កេះណោះ បិយ ប្រ្លះ ទី តាំប៉ើះ ដូរ ឡាក់ ចឹក សាណោង តាំប៉ើះ ណោះ កា ចៀម ចឹង ខ្លោម។

៧ បិយ ប្រ្លះ ទី ម៉ោញ កា ខ្លោម សាណោង ផាឌី កា ទី ប្លែ ម៉ារៀល លូ អុញ ឡាយ លូ ផាម ឡិ ពីង អង់កក់ តេះ។ តេះ ប៉ែង ចានែក អុញ សា ទី ម៉ោញ ចា នែក លូ តើម អ៊ឹង លូ អ្សិត កាសែត ឡាញ ចើន ប៉ែង ចានែក អុញ សា ទី ម៉ោញ ចានែក ដេល។

៨ បិយ ប្រ្លះ ទី ពៀរ កា ខ្លោម សាណោង ផាឌី កា ទី ឡាក់ កា ប៉ានីម តីស ផេះ អុញ សា ឡិ ពីង ទៀក សាឡឹត សាឡាយ។ ទៀក សាឡឹត សាឡាយ ប៉ែង ចារ កេះ ផាម ម៉ោញ ចារ។

៩ ទី កាណាគី ឡាក់ ទី អាញ វីស អែ កាណាង ទៀក សាឡឹត សាឡាយ ប៉ែង ចានែក តៅ ម៉ោញ ចានែក។ កាំប៉ាន់ អែ ពីង ទៀក សាឡឹត សាឡាយ ប៉ែង ចា នែក កា វ៉ាយ រ៉ុ ទី ម៉ោញ ចានែក ដេល។

១០ បិយ ប្រ្លះ ទី ប៉ែង កា ខ្លោម សាណោង ផាឌី កា ទី សំឡង់ ម៉ោញ តុត តីស ឡិ ឡឹង ប្លែង ផេះ កីត ទីរ ឡាក់ កា អុញ កាបង។ កាប៉ាច់ ទៀក តាំងលេ ទៀក ទ្រូង លូ កល់ ទៀក ប៉ែង ចានែក សំឡង់ ណោះ ឡិ ពីង ម៉ោញ ចានែក។

១១ សំឡង់ ណោះ ពូ អន់ សិច ផា «តើម ក្រិល» ទៀក ប៉ែង ចានែក ណោះ កា កេះ ទៀក ប៉ាញីល ម៉ោញ ចានែក។ ទី ប៉ាណូស តៅ អៀង ដូរ ខង ទៀក ណោះ កើត តាំង។

១២ បិយ ប្រ្ល័ះ ទី ប្លាន់ កា ខ្លោម សាណែង ផាឌី ដាវ ខែ លូ សំឡង់ ប៉ែង ចា នែក កា កើត ម៉ាម៉ាំង ម៉ោញ ចានែក។ ណោះ កាម៉ាំង ប៉ែង មង អូ ទី តាតារ ខែ សំឡង់ ម៉ោញ មង កាដាវ ប៉ែង មង កា អូ ទី ដាវ ម៉ោញ មង និះទៅ ដេល។

១៣ ផះ ណោះ អាញ បប័ ក្លាង អិក ប៉ាវ ពីង ប្លែង លូ កាតាំង អែ កាប ម៉ៃៗ ជា «ឡាបាក ខាក់ ឡាបាក ខាក់ ហង ប៉ាណូស ឡាក់ អ្នែ ពីង អង់កក់ តេះ ញន កា បិយ ប្រ្ល័ះ ប៉ែង ដូវ ចឹង ខ្លោម សាណែង ណារូ ហង»។

៩

១ បិយ ប្រ្ល័ះ ទី ប៉ាតាមី កា ខ្លោម សាណែង អាញ កា បប័ សំឡង់ ម៉ោញ ឡាក់ ឡិ ឡឹង ប្លែង ពីង អង់កក់ តេះ កេះ ពូ អន់ គន កាចេ អំប៉ាវ ឡះ ជ្រុ ចារ គ្រន ប្រ្ល័ះ បឺត កា សំឡង់ ណោះ។

២ សំឡង់ ណោះ កា បើក អំប៉ាវ ឡះ ណោះ ផាឌី កា ទី អ៊ី ហុយ ឡឹង ឡះ ណោះ ចុកៗ ឡាក់ កា អ៊ី អុញ តិស ពូ សុះ មីរ។ ផះ ណោះ ដាវ លូ ប្លែង កើត ម៉ាម៉ាំង ញន កា អ៊ី អុញ ហុយ ឡាច់ ឡឹង ឡះ ណោះ។

៣ កា ទី ឡែប អៀង ខាក់ ឡាច់ ឡឹង អ៊ី អុញ ណោះ ប៉ាវ ឡើះ ពីង អង់កក់ តេះ អន់ខែ ទី សាណោច ទី ចាវ ឡាក់ កា កាទៀង ខោរ ដេល។

៤ ប្រ្ល័ះ រះ កា អន់ខែ ផា «ដៃ ចាំឡាយ អ្សិត សាម៉ោង លើ តើម អ្នឹង អែ ចំ ម៉ោញ ដៃ ត្រត់ សោច ដឹង ប៉ាណូស បក់ អែ ចំ ឡាក់ អូ ទី ត្រា មះ អាញ ប៉ាតិត ពីង កល់ យ៉ាំង ណោះ ហង»។

៥ ប្រ្ល័ះ អូ អន់ ឡែប ទិណោះ ប៉ាន់តៅ ពូ អុះ ក្រាន់ កា អន់ខែ ប្រតី អន់ ពូ អីត ប៉ាណាប រ៉ាំងរ៉ាំង ប៉ាតាមី ខែ ដោច អន់ខែ ប្រតី អីត ណោះ ឡាក់ កា កា ទៀង ខោរ សោច ពូ ដេល។

៦ ផះ រ៉ាំងរ៉ាំង ណោះ ប៉ាណូស បិច កា តៅ ខាក់ ហះកា ពូ អូ តៅ អុះ។

៧ ឡែប ទិណោះ ត្រង់ ទ្រៀយ អន់ខែ រឺច លូ សេះ ពូ ចែត យឿង ចឹង ឡាតា កុះ ពីង កល់ អន់ខែ ទី ឡាក់ កា មូក ម៉ាស សាដាច់ ម៉ុះ ម៉ាត់ អន់ខែ ឡាក់ កា ម៉ុះ ម៉ាត់ ប៉ាណូស។

៨ អន់ខែ ទី សក់ អ្នឹង ឡាក់ កា សក់ អង់កាន់ សាណាញ អន់ខែ ឡាក់ កា សា ណាញ ត្តា។

៩ អន់ខែ ពៀត ឡាក់ កា អាវ ប៉ាសយ់ ផះ អន់ខែ ប៉ាវ យឹង កាហ្លាប អន់ខែ ឡាក់ កា យឹង រ៉ាតេះ សេះ អៀង ឡាតា កុះ។

១០ ក្បាំង អន់ខែ ទី សាណោច ឡាក់ កា កាទៀង ខោរ សាណោច អន់ខែ ទី ចាវ អីញ សារ៉ាប់ ប្រតី អន់ ប៉ាណូស អីត ប៉ាណាប ទី រ៉ាំងរ៉ាំង ប៉ាតាមី ខែ។

១១ ឡែប ទិណោះ ទី សាដាច់ រាំងហៃ អន់ខៃ ដេល យី បិយ ឡាក់ រាំងហៃ ឡូ: ជ្រុំ ណោះ សិច អើ ផា កាប ព្វយ សុនសាត ហេព្រី ផា អាបាដួន ផា កាប ព្វយ សុនសាត ក្រិក ផា អាប៉ូលីយ៉ូន ទី ណី ផា «បក់ ចាំឡាយ»។

១២ សារ ឡាំបាក ទី ម៉ោញ វ៉ារ៉ាច់ កេះ ហៃ ចឹង ទី សារ ឡាំបាក ពៀវ នៃវ ណារ៉ូ កា ពី: ព្វយ អន់តីត។

១៣ បិយ ប្រ្រៈ ទី ត្រោ កា ខោម សាណែង អើ អាញ កា កាតាំង ប៉ានីរ កាប ឡាច់ ឡឹង អង់តៃ ទី ប្រាន់ ពីង អន់ហ្នឹង ម៉ាស ឡាក់ អ្នែ ហះ ឆីវ ប្រ្រៈ។

១៤ ប៉ានីរ ណោះ រ៉ះ កា បិយ ប្រ្រៈ ទី ត្រោ ឡាក់ ចឹក សាណែង ណោះ ផា «ហាក់ រ៉ុស ម្នត បិយ ប្រ្រៈ ទី ប្រាន់ ដួវ ឡាក់ ពូ កត់ ពីង តាំងលេ អីប្រាត ណោះ ពី»។

១៥ បិយ ប្រ្រៈ ទី ប្រាន់ ដួវ ឡាក់ ប្រ្រៈ ទ្រៀម សាំរ៉ាប កា ទីល មង ដាវ ខៃ សា ណាំ ឡាក់ ប្រ្រៈ ទី កាំឡត់ ពូ កា រ៉ុស អន់ខៃ ភៀ ចឹង ប៉ាន់តោ អ្នាត ប៉ាណូ ស ប៉ាណូស ប៉ែង តាប៉ល់ ប៉ាន់តោ ម៉ោញ តាប៉ល់។

១៦ អាញ កា កាតាំង ពូ រ៉ះ ចំលួន តាហាន ជិះ សេះ ឡាក់ ចាក ព្វយ បិយ ប្រ្រៈ ទី ប្រាន់ ណោះ ទី ២០០ លៀន ដួវ។

១៧ កាណុង សារ អំប៉ោ ណោះ អាញ ប៉ប រ៉ះ លូ តាហាន បក់ ជិះ សេះ ណោះ ពៀត អាវ ប៉ាសយំ នៃវ កាហ្រី ឡាក់ កា អុញ នៃវ ខៀវ នៃវ កាម៉ិត។ កា ប៉ាច់ កល់ សេះ ណោះ រ៉ុច លូ កល់ ក្លា លូ ទី អុញ លូ អ្សី លូ កាជៀ កីត ឡាច់ ឡឹង ពីរ អន់ខៃ។

១៨ ប៉ាណូស ប៉ែង តាប៉ល់ តោ ម៉ោញ តាប៉ល់ ញុន កា សារ ឡាំបាក ប៉ែង នៃវ អា យី អុញ លូ អ្សី លូ កាជៀ ឡាក់ ឡាច់ ឡឹង ពីរ សេះ ណោះ:

១៩ ខង អំរ៉ាញ អីញ សេះ ទិណោះ អ្នែ ពីង ពីរ លូ ពីង ក្បាំង ខង ក្បាំង អន់ ខៃ ឡាក់ កា កល់ ពី: ទី ចាវ ភៀ ប្រគី អន់ ប៉ាណូស អីត ប៉ាណាប ញុន កា ក្បាំង អន់ខៃ ណោះ ហង។

២០ កាប៉ាច់ ប៉ាណូស បក់ អូ តោ កា សារ ចុនចៃ កាខាក់ ណោះ ពូ អ្នែ កា អូ ចៃ ប៉ុនពែង ពុត ពៀក អ្នាត សារ ពូ ប្រគី អូ ដាត់ ណោះ អុះ យី ពូ អូ ចៃ អ្នាត សារ ពូ សាំប៉ៈ ប៉ានេ ប្រ្រៈ បីត លូ សាំប៉ៈ ហ៊ុប ប្រ្រៈ ឡាក់ ពូ ប្រគី លូ ម៉ាស ប្រាក់ លូ សាប៉ានី អំហ្គោ លូ អ្នឹង យី ប្រ្រៈ ឡាក់ អូ អូ ហៃ អូ អូ សាំយ៉ាង អូ អូ ចាក។

២១ អន់ខៃ កា អូ ចៃ ប៉ុនពែង ពុត ពៀក អ្នាត សារ កោះ ប៉ាន់តោ ពូ លូ អូ ចៃ អ្នាត គ្រូ អំហ្គោ អូ ចៃ អ្នាត សារ ប្រគី លូ កាម៉ាក់ លូ អង់កាន់ អូ ចៃ អ្នាត សារ អន់តុង វ៉ាត ម៉ះ ពូ ឡាក់ អន់ខៃ យើយ ប្រគី ណោះ ដេល។

សារ បិយ ប្រ្លឹះ ចឹក ផាប ថិ

១ អាញ ប័ប័ បិយ ប្រ្លឹះ ឡាក់ កេង ខាក់ ម៉ោញ ដូរ ណារ ជីរ ឡឹង ប្លែង លូ ទី កាម័ល ជុំ អ៊ែ ពីង កល់ អ៊ែ ទី កាញ ច្រូ ម៉្លះ ម៉ាត់ អ៊ែ ឡាក់ កា ដាវ ជុង អ៊ែ ឡាក់ កា អុញ។

២ ពីង តី អ៊ែ ចឹក ផាប ថិ ឡាក់ ឡាង កេះៗ។ ជុង សាម៉ា អ៊ែ ចត់ ពីង ទៀក សាឡឹត សាឡាយ ជុង សាំងអ្សា ចត់ ពីង គោក។

៣ កេះណោះ អ៊ែ កាប ម៉ៃៗ ឡាក់ កា ក្លា ក្រាញ កេះ អ៊ែ កាប ម៉ៃៗ កា ទី តេះ តវ តាំប៉ើ តេះ រ៉ះ សារ ដេល។

៤ ប៉ាត់ វ៉ាវ៉ាច តេះតវ ណោះ កេះ អាញ ផេះ ចឹង ប្រាត់ គម សារ ណោះ ផា ឌី ទី ប៉ានីរ ឡឹង ប្លែង កាប ផា «អ្សត់ អោន អន់ សាគីម សារ តេះតវ ទី តាំប៉ើ រ៉ះ ណោះ ដៃ ប្រាត់ គម សារ ណោះ»។

៥ កាប៉ាច បិយ ប្រ្លឹះ ឡាក់ អាញ ប័ប័ អ៊ែ អន់តាវ ជុង សាម៉ា ចត់ ពីង ទៀក សាឡឹត សាឡាយ ជុង សាំងអ្សា ចត់ ពីង គោក ណោះ អ៊ែ កា លឹក តី សា ម៉ា ពីង ប្លែង

៦ ទីប ម៉ត់ លូ ប្រ្លឹះ ឡាក់ ទី អាញ អ៊ែ រ៉ុស លើយ យី ប្រ្លឹះ ឡាក់ ប៉ាងកើត តេះ ប្លែង ទៀក សាឡឹត សាឡាយ លូ កាណាត់ ញ៉ា គ្រីប នែវ ឡាក់ អ៊ែ ពីង ប្លែង ពីង តេះ លូ កាណាង ទៀក សាឡឹត សាឡាយ។ បិយ ប្រ្លឹះ កាប ផា «អូ ទី ប៉ាប្រើយ ដាវ ណារ អុះ។

៧ ហះកា ប៉ាត់ ដាវ ចំ កាតាំង បិយ ប្រ្លឹះ ទី តាំប៉ើ ខ្លោម សាណែង ណោះ ប្រ្លឹះ ចឹង តាត់ អង់កេះ ផិនកាន ឡាក់ អោន សាគីម ម៉ះ អ៊ែ ឡាក់ កា អ៊ែ រ៉ះ កា មូត វ៉ាគីយ ប្រ្លឹះ ឡាក់ ប្រឹត ដាវ កា អ៊ែ»។

៨ ប៉ានីរ អាញ កាតាំង ពីង ប្លែង ណោះ ពែ កា កាប លូ អាញ ម៉ោញ ទុង ណា រ៉ុ ផា «ហត់ ឡាំ អ្សត់ ផាប ថិ ឡាក់ ឡាង កេះៗ ពីង តី បិយ ប្រ្លឹះ ឡាក់ អន់តាវ ចត់ ពីង ទៀក សាឡឹត សាឡាយ លូ ចត់ ពីង គោក ណោះ ពិ»។

៩ អាញ កា ឡាំ ប៉ាត់ បិយ ប្រ្លឹះ ណោះ ទីប ប័រ ផា «ប៉្លះ អន់ ផាប ថិ ណោះ កា អាញ»។ បិយ ប្រ្លឹះ ណោះ តើល ផា «ហត់ អ្សត់ ផាប អា សា ពិ។ ផាប អា ចឹង ប្រឹត អន់ អីស អិត ណូស ហះកា ផេះ អ៊ែ ពីង ពីរ កើត អាម ឡាក់ កា ទៀក សុត»។

១០ អាញ កា អ្សត់ ផាប ថិ ណោះ ឡឹង តី បិយ ប្រ្លឹះ កេះណោះ អាញ សា ពីង ពីរ អាញ អ៊ែ អាម ឡាក់ កា ទៀក សុត តាទីច ហះកា ប៉ាត់ អាញ សា កេះៗ អាញ កា អិត ណូស។

១១ កេះណោះ បិយ ប្រ្លឹះ រ៉ះ កា អាញ ផា «អីស ត្រត់ រ៉ះ ប៉ានីរ ប្រ្លឹះ ម៉ោញ ទង ណារ៉ូ យី រ៉ះ ឡឹង សារ ប៉ាថេត អៀង រ៉ះ ឡឹង សុនសាត អៀង លូ រ៉ះ ឡឹង សាដាច់ អៀង ដេល»។

១១

សារ ផាញ៉ាន ពៀរ ដូរ

១ បិយ ប្រ្លឹះ ណោះ កា អន់ អ៊ឹង កា អាញ ប្រ្រឹត កាណាតិ សាំរ៉ាប់ រ៉ាស កេះ ណោះ ប្រ្លឹះ រ៉ះ កា អាញ ផា «ហត់ អីស ឡាវ រ៉ាស រោង រ៉ាម៉ះ ប្រ្លឹះ លូ រ៉ាស អន់ហ្នឹង ទីប យ៉ាប បក់ ប៉ានេ សាំប្លឹះ ប្រ្លឹះ ពីង ចារ ណោះ ដេល»។

២ ហះកា ឡាន រោង រ៉ាម៉ះ អូ រ៉ាស អុះ ខង អាញ អន់ កា មូត សុនសាត អន់ ទៀត កេះ ពូ ចឹង អ្នែ ជិះ ចត់ ប្រ្រឹត បាប ពីង មៀង យេរុសាឡឹម ឡាក់ ចារ អាញ ទី រ៉ាំងរ៉ាំង ៤២ ខែ។

៣ អាញ ចឹង អន់ សារ អំរ៉ាញ អីញ កា ផាញ៉ាន អាញ ពៀរ ដូរ អន់ខែ ចឹង រ៉ះ ប៉ានីរ អាញ រ៉ាំងរ៉ាំង ១២៦០ ដាវ ណោះ ទីប អន់តុក កាប៉ោ * ដេល»។

៤ មូត ពៀរ ដូរ ណោះ ពៀប ឡាក់ កា តើម អូលេវ ទី ពៀរ លូ ជុង តាកៀង ទី ពៀរ † ឡាក់ អន់តារ តែង ម៉ាត់ ប្រ្លឹះ ឡាក់ តាំងឡា អង់កក់ តេះ។

៥ ផា ទី ពៀ បិច ប្រ្រឹត បាប មូត ពៀរ ដូរ ណោះ ចឹង ទី អុញ ឡាច់ ឡឹង ពីរ អន់ខែ ឡា សា ចាំឡាយ មូត តាមីរ អន់ខែ ឡូត។ តាទីច ហង ផា ទី ពៀ បិច ប្រ្រឹត បាប អន់ខែ បក់ ណោះ ត្រត់ តៅ នែវ អា ហង។

៦ អន់ខែ ពៀរ ដូរ ណោះ ទី អំរ៉ាញ អីញ អូ ប្រ្រឹត អន់ ប្លែង ប្រាំង អូ ទី បី កាណុង រ៉ាំងរ៉ាំង អន់ខែ រ៉ះ សារ ប្រ្លឹះ លូ អូ ប្រ្រឹត អន់ ទៀត កេះ ផាម ទីប អូ ប្រ្រឹត អន់ ទី សារ ឡាបាក កាខាក់ ត្រឹប នែវ កើត ពីង អង់កក់ តេះ ផះ ចំ កា ទី តាម ពុត អន់ ខែ បិច។

៧ ប៉ាត់ មូត ពៀរ ដូរ រ៉ះ ឡឹង សារ ប្រ្លឹះ កេះ ៗ កា ទី កាណាតិ អូ ដាត់ អិក កាលក ចឹង ឡាច់ ឡឹង ឡូះ ចារ គ្រន ប្រ្លឹះ បឹត ឡា តាកុះ លូ អន់ខែ លូ ទី ទ្រង កាណាតិ ណោះ ទីប អែ ចឹង ប៉ាន់តៅ អន់ខែ ឡូត។

៨ ប៉ាទ្រូ អន់ខែ ពូ ចឹង អ្នាត រតាឡាត កាណុង មៀង តិស ឡាក់ មៀង ទី សិច កាប ប៉ាញ់ជ្រៀរ ផា មៀង សូដុំ លូ អ៊ីស៊ីប យី ពីង មៀង ណោះ ហង ពូ រុប ពី តាំងឡា អន់ខែ បង់ ប៉ាន់តៅ ពីង អ៊ឹង គីង។

* ១១:៣ ១១:៣ គុន តាឡាបិ ពូ ផា ពូញ៉ា សោក ណោះ ពូ កា អន់តុក កាប៉ោ។ † ១១:៤ ១១:៤ បំរែ ហៃ សាការី ៤:១-១៤។

៩ ណោះ ចឹង ទី ប៉ាណូស ឡឹង សុនសាត អន់ទៀតៗ ឡឹង ផ្លង់ អន់ទៀតៗ លូ ឡឹង ប៉ាថេត អន់ទៀតៗ ពូ ចឹង អ្នែ ហៃ ប៉ាទ្រូ អន់ខែ រ៉ាំងរ៉ាំង ប៉ែង ដាវ ទងតិ គី ពូ អូ អន់ បក់ ពៀ អ្សក់ តប់ អុះ ប៉ាទ្រូ អន់ខែ ណោះ។

១០ ប៉ាណូស អ្នែ ពឹង អង់កក់ តេះ ពូ ចឹង ទី ពុត ហោក រីត់ ខង ពូ ប៉ប័ អន់ខែ ពៀវ ដូវ តៅ កេះ យី ពូ ចឹង អែត សា រីត់ សើម ពូ កា អន់ កាណាគី កា គូប សោប សីត ឡា ខង រ៉ាគីយ ប្រ្រះ ពៀវ ដូវ ណោះ ប្រ្រី អន់ កា ប៉ាណូស អ្នែ ពឹង អង់កក់ តេះ ទី សារ ឡាបាក កាខាក់។

១១ អន់តិត ឡឹង ប៉ែង ដាវ ទងតិគី រ៉ាវ៉ាច់ កេះ ប្រ្រះ កា តាមុត កាសៃ តាំង ហើម ពឹង ប៉ាទ្រូ អន់ខែ ពៀវ ដូវ អន់ ទី អាញ រឺស កេះណោះ អន់ខែ កា អ្សវ អន់តាវ ប្រ្រី អន់ កា មូត បក់ ប៉ប័ អ្សត កាខាក់។

១២ អន់ខែ ពៀវ ដូវ កា កាតាំង ប៉ានីរ ឡឹង ប្លែង កាប ផា «ចុ ហាវ ប៉ាត់ អា!» អន់ខែ កា ជិះ កាម៉ល់ ហាវ ពឹង ប្លែង។ មូត តាមីរ អន់ខែ កា ប៉ប័ ដេល។

១៣ ផះ ណោះ ផាឌី កា រ៉ាវ៉ែត តេះ កេង ខាក់។ មៀង ណោះ អញ្ជើង ចា នែក កា ពូក ទី ម៉ោញ ចា នែក លូ តៅ ប៉ាណូស ទី ៧០០០ ដូវ ផះ រ៉ាវ៉ែត តេះ ណោះ។ ប៉ាណូស បក់ អ្នែ សល់ អូ តៅ ណោះ កា អ្សត កាខាក់ កា ប៉ាណាំ គូប ប៉ានេ សារ អំរាញ អីញ ម៉ះ ប្រ្រះ ឡាក់ តាំងឡា ប្លែង។

១៤ សារ ឡាបាក ទី ពៀវ អា រ៉ាវ៉ាច់ កេះ ហៃ សារ ឡាបាក ទី ប៉ែង កា ចឹង ពិះ ទីល ស្រីសៗ ដេល។

សារ បិយ ប្រ្រះ ទី តាំប៉ើះ ខ្លោម សាណែង

១៥ កេះណោះ បិយ ប្រ្រះ ទី តាំប៉ើះ ខ្លោម សាណែង ផាឌី កាតាំង ប៉ានីរ កាប យឹង ពឹង ប្លែង ផាះ

«ទី ប៉ាថេត សាត ពឹង អង់កក់ តេះ អា អន់ កា ប្រ្រះ តាំងឡា ពិះ លូ អន់ កា បក់ អីរី រឺស ប្រ្រី តៅ ដាច់ កេះ អីរី ចឹង រ៉ាំងហៃ រ៉ាំងខ្យា លើយ»។

១៦ ផះ ណោះ មូត ក្រាត់ តាំងកង់ ទី ២៤ ដូវ ឡាក់ អង់អ្នែ ពឹង គ្រេត តែង ងីរ ប្រ្រះ បិកកាតយ័ អន់ខែ កា កាដាប មូប កល់ ទិះ តេះ សាំប៉ះ ប៉ានេ ប្រ្រះ

១៧ ទីប កាប ផាះ

«អី ប្រ្រះ បិកកាតយ័ ឡាក់ ទី សារ អំរាញ អីញ ក្លា ឡឹង កាណាគី ញ៉ាៗ ទីណោះ អីស ឡាក់ អ្នែ ឡឹង សើត ពៃ លើយ ទីល រ៉ប់ ដាវ អា ញីស ប៉ានេ អីស

ខង អីស ពី៖ រាំងហៃ រាំងខ្យា

ញួន កា អីស ទី សារ អំរ៉ាញ អីញ កេង ខាក់។

១៨ សុនសាត អន់ទៀតៗ អីក កា អីស

ហះកា ដាវ អីស អីក កា ទីល កេះ ដេល

យី ដាវ កាំឡាត់ ឡាក់ អីស ត្រត់ តាត់សុន សារ កា ប៉ាណូស តៅ

លូ អន់ រាំងរ៉ានី កា មូត រ៉ាគីយ ប្រ្រៈ ឡាក់ ប្រ្រត់ ដាវ កា អីស

លូ កា មូត ប៉ាសុន អីស ឡាក់ អ្សល កូត អ្សត កា អីស

ទីប កា មូត ប្រ្រត់ តីស ទីប កា មូត ប៉ាសុន ដោច។

ដាវ ណោះ អីស ត្រត់ ថាំឡាយ មូត បក់ អ្នែ ថាំឡាយ ពីង អង់កក់ តេះ ដេល»។

១៩ ផះ ណោះ អំបារ រោង រ៉ាម៉ះ ពីង ប្លែង កា បើក អ្នាត ព្វឹង កា បំបំ ហ៊ុប សារ សាញ៉ា វែវ ពុត ម៉ះ អើ កា អ្នែ កាណាង រោង រ៉ាម៉ះ ណោះ ដេល លូ ទី កាំ ឡាត ទី តេះតវ់ លូ រ៉ាវែត តេះ លូ ឡិ ប្លែ ម៉ារៀល តីសៗ អៀង ដេល។

១២

សារ អង់កាន់ លូ ណាក

១ កេះណោះ ទី សារ តីស កើត ពីង ប្លែង យី ទី អង់កាន់ ម៉ោញ ដូវ អើ កាសិប ពៀត ដាវ ប្រ្រត់ ខោ អារ លូ ខៃ អ្នែ កាន់តេះ ជុង អើ ទីប ទី មូក ប្រ្រត់ លូ សំឡង់ ១២ តល់ ពីង កល់ ដេល។

២ អង់កាន់ ណោះ អើ ឡាកោ គៀម ផះ អង់ហ្សាំង កា អីត ចឹង អ្នែ ហាអុញ។

៣ ទី កាណាត់ ម៉ោញ ណារ ឡាច់ ពីង ប្លែង ដេល យី ទី ណាក តុត តីស ឡា កោ អើ កាហ្រី ឡាក់ កា អុញ។ ណាក ណោះ ទី កល់ តាំបើ៖ លូ អង់តៃ អញដី ត ពីង កល់ អើ ណោះ ទី មូក សាដាច់ តាំបើ៖ ដេល។

៤ ក្បាំង អើ កវ់ សំឡង់ ពីង ប្លែង សំឡង់ ប្លែង ចានែក ប៉ាឡិ ម៉ោញ ចានែក ពីង អង់កក់ តេះ។ ណាក ណោះ វែល ហះ ដីរ អង់កាន់ ឡាក់ ផះ ចឹង អ្នែ ហា អុញ ណោះ កៀ ក្បាត់ ឡាវ៉ានី សា ប៉ាត់ គន ណោះ កើត។

៥ អង់កាន់ ណោះ អ្នែ ហាអុញ កើត គន កាម៉ាក់ គន អើ ណោះ ចឹក អ្នឹង កា ទូង ប៉ាសយ់ ចឹង រាំងហៃ រាំងខ្យា ប៉ាណូស គ្រីប សុនសាត ហះកា ប្រ្រៈ បិក កាតយំ អ្សក់ ហារ គន ណោះ ពីង ប្លែង អន់ខូ លូ អើ អន់ អ្នែ ហះ គ្រេ អើ។

៦ កាប៉ាច់ អង់កាន់ ណោះ សាតាក់ ឡាំ ប៉ាត់ ស្រែវី តីស អ្នែ ហះ ចារ ឡាក់ ប្រ្រៈ ទៀម អន់ កា អើ កេះ កៀ អន់ ពូ តង់ រាំងហៃ អើ រាំងរ៉ានី ១២៦០ ដាវ។

៧ ផះ ណោះ កា ទី សារ តាកុះ ប្រ្រៈ ពីង ប្លែង យី បិយ ប្រ្រៈ សិច មីគែល លូ បិយ ប្រ្រៈ ឡាក់ អ្នែ អន់ខូ លូ អើ ប៉ាណាំ គូប តាកុះ លូ ណាក។ ណាក លូ បិយ អើ កា តាកុះ តូ លូ អន់ខែ ដេល។

† ១១:១៩ ១១:១៩ បំហៃ ហេព្រី ៩:៤-៥។

៨ ហះកា ណាក អូ ដាមី អុះ គីត ណោះ ហង អើ លូ បិយ អើ អូ អូ អៃ ពីង ប្លែង ណាវ អុះ។

៩ ណាក តិស ណោះ ពូ ប៉ាឡិ ប៉ាត់ តេះ យី ណាក តិស ណោះ ហង ឡាក់ ពិះ សើត ពៃ ឡាក់ ពូ អន់ សិច ផា ម៉ែត ប្រ្លឹះ ប៊ីត លើ កា សាតាំង ឡាក់ ប៉ាណាំ ប៉ាណូស ពីង អង់កក់ តេះ អន់ ហ្ស៊ីត ឡាច់ ឡឹង ប្រ្លឹះ។ ពូ ប៉ាឡិ អើ ប៉ាត់ តេះ មូត បិយ អើ កា ពូ ប៉ាឡិ អន់ខូ លូ អើ ដេល។

១០ ផះ ណោះ អាញ កាតាំង ប៉ានីរ កាប តុត ពុត ពីង ប្លែង ផា «កិញអៀ អា ទីល ដាវ ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រ្លឹះ ពិន អើ តង ពិន កេះ។ សារ អំវាញ អីញ លូ សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្លឹះ បិកកាតយ័ លូ អំវាញ អីញ ម៉ះ បក់ អើ រើស ប្រ្រីត សាដាច់ កា ពិះ ទីល ដេល ខង បក់ ច្រោម អុះ ម៉ី ពិន ពូ ប៉ាឡិ អ្នក អើ ប៉ាត់ តេះ កេះ យី អើ ណោះ ហង ឡាក់ ច្រោម អុះ ម៉ី ពិន ទីប កាមាំង ទីប កាដាវ ហះ ម៉ាត់ ប្រ្លឹះ។

១១ ហះកា ទី ទ្រង អុះ ម៉ី ពិន ញន កា ផាម គន ចៀម លូ ញន កា សារ អន់ខៃ រះ ណោះ ហង ខង អន់ខៃ សាឡាក់ ឡាកោ ទីល តៅ អូ ខាត អូ តាមៀន អុះ។

១២ ញន ខ អា អី មូត អៃ ពីង ប្លែង ហត់ ហោក រីត់ ពិ។ អី តេះ លូ ទៀក សាឡិត សាឡាយ អន់ដីស ចឹង ទី សារ ឡាំបាក ហង ខង ម៉ែត ប្រ្លឹះ ប៊ីត ជីវ អៃ ពីង អន់ដីស កេះ ទីប អីក កេង ខាក់ ខង អើ អូ អន់តត់ ផា ដាវ ប្រ្លឹះ កាំឡូ ត់ កា អើ អៃ បាប៊ីត ឡាក់ កេះ»។

១៣ ប៉ាត់ ណាក បប័ ផា ពូ ប៉ាឡិ អើ ប៉ាត់ តេះ កេះ អើ កា តាយិប ពួយ អង់ កាន់ បក់ អៃ ហាអុញ កើត គន កាម៉ាក ណោះ ពៃ។

១៤ ហះកា ប្រ្លឹះ អន់ អង់កាន់ ណោះ ទី កាហ្សាប ឡាក់ កា កាហ្សាប ក្លាង អិក ភៀ អន់ អើ ប៉ាវ ឡាំ ប៉ាត់ ស្រី តិស អៃ ប៉ាត់ ចារ ឡាក់ ពូ ចឹង តង រាំងហៃ អើ រាំងរាំង ប៉ែង សាណាំ ទងតិក៍ * អន់ ចាំងហាយុត ឡឹង ម៉ាត់ ពិះ ណោះ។

១៥ ពិះ កា ព្រះ ទៀក ឡាច់ ឡឹង ពីរ អើ ឡាក់ កា ទៀក តាំងលេ អន់ ហូរ ពួយ អង់កាន់ ណោះ ភៀ អន់ អង់កាន់ ណោះ ឡង់ ពួយ ទៀក។

១៦ ហះកា តេះ សាដះ អ្សីប ទៀក តាំងលេ ណាក ព្រះ ឡាច់ ឡឹង ពីរ អើ ណោះ ស្លាត់ សាអីត ភៀ តង អង់កាន់ ណោះ។

១៧ ណាក កា អីក ខាក់ កា អង់កាន់ ណោះ កា ឡាំ តាកូ លូ គន សោ អង់ កាន់ ឡាក់ អៃ សល់ យី មូត បក់ ប្រ្រីត ពួយ ចាបាប ប្រ្លឹះ បិកកាតយ័ លូ សៀ សារ ពូ រះ ឡឹង យីស៊ូ។

១៨ កេះណោះ ណាក កា ចាក អៃ រតេះ ឡាពុក រហាង ទៀក សាឡិត សា ឡាយ។

* ១២:១៤ ១២:១៤ រាំងរាំង ប៉ែង សាណាំ ទងតិក៍ ពៀត គុល «រាំងរាំង ម៉ោញ លូ ពៀរ លូ ទងតិក៍»។

១៣

សារ កាណាគី អូ ដាត់ អឹក កាលក

១ កេះណោះ ណារ៉ូ អាញ ប៊ប់ កាណាគី អូ ដាត់ អឹក កាលក ម៉ោញ កាតុ ទី កល់ តាំប៉ើះ អង់តៃ អញជីត ឡាច់ ឡឺង ទៀក សាឡឹត សាឡាយ ពីង អង់តៃ ទី ណោះ ទី មូក សាដាច់ អញជីត ពីង កល់ ទី តាំប៉ើះ ណោះ ទី ប្រាត់ សិច តាងៗ ឡាក់ កាប ផាម៉ាត កា ប្រ្លឹះ បិកកាតយ័។

២ កាណាគី អាញ ប៊ប់ ណោះ ឡាកោ អើរី រ៉ឹច លូ បិក សែម ជុង អើរី ឡាក់ កា ជុង សាគោ ពីរ អើរី ឡាក់ កា ពីរ ក្លា។ ណាក កា មប សារ អំរ៉ាញ អើញ កេង ខាក់ ភៀ អន់ កាណាគី ណោះ រ៉ាំងហៃ ប៉ាតាង អើរី ដេល។

៣ អាញ កា ប៊ប់ កាណាគី កល់ តាំប៉ើះ ណោះ ទី កល់ ម៉ោញ ឡាកា ប៊ែត ចឹង តោ ហះកា តាំងហាល ឡាកា ណោះ ព្រះ ណារ៉ូ ប៉ាណូស ពីង អង់កក់ តេះ កា ប៉ាណាំ គូប ចាក ពួយ កាណាគី ណោះ ទីប ញម ខាក់។

៤ ពូ កា ប៉ាណាំ គូប សាំប៉ើះ ប៉ានេ ណាក ខង ណាក មប អន់ សារ អំរ៉ាញ អើញ អើរី កា កាណាគី ណោះ ពូ កា សាំប៉ើះ ប៉ានេ កាណាគី ណោះ ដេល ទីប កាប ផា «ទី ពៀ ចឹង កេង សាម៉ើ លូ កាណាគី អា? ទី ពៀ ចឹង អូ តាតូះ លូ អើរី?»។

៥ ប្រ្លឹះ អន់ កាណាគី ណោះ អូ កាប ខួយ កាប អ្វាត់ អេង លូ កាប ផា ម៉ាត ប្រ្លឹះ កា អន់ អើរី ទី អំរ៉ាញ អើញ រ៉ាំងហៃ រ៉ាំងរ៉ាំង ៤២ ខៃ។

៦ អើរី កាប ផាម៉ាត កា ប្រ្លឹះ បិកកាតយ័ ទីប កាប ផាម៉ាត កា ចារ ប្រ្លឹះ អៃ លូ កាប ផាម៉ាត កា មូត បក់ អៃ ពីង ប្លែង ដេល។

៧ ប្រ្លឹះ អន់ អើរី តាតូះ ប្លឹះ លូ មូត ប៉ាសុន ប្រ្លឹះ ទីប ទី ទ្រង អើរី លូ ប្រ្លឹះ អន់ អើរី ទី អំរ៉ាញ អើញ អំបាំង ប៉ាណូស ទីខូ គ្រីប ផូដ៍ គ្រីប សុនសាត គ្រីប ប៉ាថេត។

៨ កាប៉ាច់ ទី ប៉ាណូស អៃ ពីង អង់កក់ តេះ ពូ ចឹង ប៉ាណាំ គូប សាំប៉ើះ ប៉ានេ កាណាគី ណោះ យី ទី ប៉ាណូស ឡាក់ អូ ទី ប្រាត់ សិច ឡឺង កាណោត អង់កក់ តេះ ពែ កាណុង ផាបំ ប្រាត់ សិច ប៉ាណូស ឡាក់ ទី អាញ រ៉ុស យី ផាបំ ម៉ះ គន ចៀម ឡាក់ ពូ ប៉ាន់តោ។

៩ ហត់ សាំយ៉ាំង កាខាក់ ពិះ

១០ ផា ប្រ្លឹះ អន់ បក់ ចំ ចឹង ត្រត់ ខុក
បក់ ណោះ ពូ ចឹង រ៉ុប ចែត ខុក តាទីច
ផា បក់ ចំ ប្រ្លឹះ អន់ ពូ ចឹង កោះ ប៉ាន់តោ
បក់ ណោះ ពូ ចឹង កោះ ប៉ាន់តោ តាទីច *។

* ១៣:១០ ១៣:១០ ផា បក់ ចំ ប្រ្លឹះ អន់ ពូ ចឹង កោះ ប៉ាន់តោ បក់ ណោះ ពូ ចឹង កោះ ប៉ាន់តោ តាទីច ហ្នា ពូ ប្រាត់ លូ តី ម៉ោញ ចំលួន ផាះ ផា បក់ ចំ កោះ ប៉ាន់តោ ពូ លូ ដាវ ពូ កា ចឹង ប៉ាន់តោ អើរី លូ ដាវ ដេល។

ទីល នីណោះ ម្នក ប៉ាសុន ប្រ្រឹះ ត្រក់ អត់ សាំវ៉ាញ្ញ័ លូ សៀ លើយ។

១១ កេះណោះ អាញ ប័ប កាណាគី អូ ដាក់ អិក កាលក ម៉ោញ ណារូ ឡាច ឡឹង ត្រោម តេះ ទី អង់តៃ ពៀរ ឡាក់ កា អង់តៃ គន ចៀម ហះកា ប៉ានីរ អើ តេះ ឡាក់ កា ណាក។

១២ កាណាគី ទី ម៉ោញ អន់ អំវ៉ាញ អីញ កា កាណាគី ណោះ រ៉ាំងហៃ ប៉ាតាង អើ ទីប ប្រឹគី អន់ ប៉ាណូស អ្នែ ពីង អង់កក់ តេះ សាំប្រ្រឹះ ប៉ានេ កាណាគី ទី ម៉ោញ ឡាក់ ឡាក កាល ប៊ែត ចឹង តៅ ណោះ ហះកា ព្រះ ណារូ ដេល។

១៣ កាណាគី ទី ពៀរ ណោះ អើ តាំបាង សារ អំវ៉ាញ អីញ កេង ខាក់ អើ អូ ប្រឹគី អន់ ទី អុញ ឡឹង ប្លឹង ឡិ ពីង តេះ អន់ ប៉ាណូស ប័ប។

១៤ អើ ប៉ាងល់ ប៉ាណូស ពីង អង់កក់ តេះ ញន កា សារ អំវ៉ាញ អីញ តាង ១ ឡាក់ ប្រ្រឹះ អន់ អើ ប្រឹគី។ អើ ប្រឹគី សារ អំវ៉ាញ អីញ ទីណោះ ប៉ាតាង កាណា គី ទី ម៉ោញ អើ រះ កា ប៉ាណូស អ្នែ ពីង អង់កក់ តេះ ប្រើ ពូ តូះ ប្រឹគី ហ្វិប កា ណាគី ទី ម៉ោញ ឡាក់ ឡាក ត្រក់ ដាវ ហះកា អ្នែ រីស ដេល។

១៥ ប្រ្រឹះ អន់ អើ ទី អំវ៉ាញ អីញ អូ ប្រឹគី អន់ ហ្វិប កាណាគី ណោះ ទី តាំង ហើម ភ្លើ អន់ អូ កាប ម៉ាត់ ចឹង ប្រើ ពូ ប៉ាន់តៅ ប៉ាណូស បក់ អូ ចៃ សាំប្រ្រឹះ ប៉ានេ ហ្វិប កាណាគី ណោះ។

១៦ អើ កា ប៉ាំងខំ ប៉ាណូស ទីខូ ទីប ម្នក ប្រឹគី តីស ទីប ម្នក ប៉ាសុន ដោច ដាច ទីប បក់ ប៉ាតុរង ទីប បក់ តាបាយ កាសត់ ទីប បក់ ប្រឹគី ទុច ពូ លូ បក់ ប្រឹ គី ម៉ែត តាំងឡា អន់ សាក់ សាញ៉ា ចាណាំ ពីង តី សាម៉ា លើ ពីង កល់ យ៉ាង។

១៧ សាញ៉ា ចាណាំ អា យី សិច កាណាគី ណោះ លើ ឡេក ប៉ាតាង សិច អើ។ ពូ អូ អន់ ពៀ តាច លើ ប្រូ កាណាគី ញ៉ា អុះ ផា អូ ទី សាញ៉ា ចាណាំ ណោះ ពីង អើ។

១៨ ពីង សារ អា ហង ត្រក់ ទី ពុត ហ្សាំង សាឡាច យីត ចាជ្រែប។ ពៀ ហ្សាំង សាឡាច ហត់ យីត ឡេក ប៉ាតាង សិច កាណាគី ណោះ ពិ ខង ឡេក ណោះ យី ឡេក ម៉ះ ប៉ាណូស យី ៦៦៦។

១៤

សារ គន ចៀម លូ ម្នក ១៤៤.០០០ ដូរ

១ កេះណោះ អាញ ប័ប គន ចៀម អន់តាវ ពីង ប៉ានីម ស៊ីយ៉ុន លូ ទី ប៉ាណូស ១៤៤.០០០ ដូរ អ្នែ អន់ខូ លូ អើ ដេល ម្នក ទីណោះ ទី សិច គន ចៀម លូ សិច ពី អើ ពូ ច្រាក់ ពីង កល់ យ៉ាង។

២ កេះណោះ អាញ កាតាំង ប៉ានីរ ឡឹង ប្លែង ឡាក់ កា ទៀក ជ្រៀយ តិស លើ ឡាក់ កា តេះតវ ចាំង កាខាក់ ប៉ានីរ អាញ កាតាំង ណោះ ឡាក់ កា ប៉ាណូស អៀង ដូវ ផះ អន់ខែង ព្រួក អិត កាណី។

៣ មូត ទិណោះ អន់ខែ ចាដៃ អញសើ ណារ ហះ ដីរ គ្រេ ប្រ្រះ អង់អៃ លូ ហះ ម៉ាត់ កាណាត់ ទី ប៉ាន់ ឡាក់ ទី អាញ រីស លូ ហះ ម៉ាត់ មូត ក្រាក់ តាំងកង់។ អូ ទី បក់ ពៀ ចឹង ហៀន ចាដៃ អញសើ ណោះ អូ អុះ ទី ដឹង ប៉ាណូស ១៤៤.០០០ ដូវ ឡាក់ ប្រ្រះ បិកកាតយ័ ហ្វាយ ឡឹង អង់កក់ តេះ ណោះ ហង ចឹង អូ។

៤ មូត ទិណោះ ស៊ុត កា ប៉ាណូស ដាក់ ត្រង់ កាខាក់ អូ ទី ប្រ្រឹ អន់ ឡាកោ ទី សារ ប៊ិត អិក ញុន កា ប្រ្រឹ លូ អង់កាន់ អុះ។ គន ចៀម ឡាក់ ប៉ាក់ ចំ អន់ខែ កា ឡាក់ ពួយ ប៉ាក់ ចារ ណោះ ដេល។ ប្រ្រះ ហ្វាយ អន់ខែ ឡឹង ប៉ាណូស សុន អៀង ឡាក់ អូ សៀ ប្រ្រះ អន់ អន់ខែ ពៀប ឡាក់ កា ប្លែ គុល * ទៀន អន់ កា ប្រ្រះ លូ កា គន ចៀម។

៥ មូត ទិណោះ អូ ឃើយ កាប ពួង អុះ ខង អន់ខែ ទី ពុត ដាក់ ត្រង់។

សារ បិយ ប្រ្រះ ប៉ែង ដូវ រ៉ះ

៦ អាញ កា ប៉ប បិយ ប្រ្រះ ម៉ោញ ដូវ ណារ ផះ ប៉ារ ពីង ប្លែង បិយ ណោះ អើ រ៉ះ សារ ដាក់ ឡាក់ អៃ លើយ ពីរ រ៉ះ កា ប៉ាណូស អៃ ពីង អង់កក់ តេះ គ្រឹប សុនសាត គ្រឹប ផ្លង់ គ្រឹប ប៉ាថេត។

៧ បិយ ណោះ កាប ម៉ៃៗ ផា «ហាក់ អ៊ុល កូត អ្សត កា ប្រ្រះ បិកកាតយ័ លូ ប៉ានេ សារ អំរ៉ាញ អីញ ម៉ះ អើ ពិ ខង ដាវ អើ តាត់សុន សារ ចែត ថូត ទីល កេះ ហាក់ សាប្រ្រះ ប៉ានេ អើ ឡាក់ ប៉ាំងកើត តេះ ប្លែង លូ ទៀក សាឡិត សា ឡាយ លូ កល់ ទៀក ទិណោះ»។

៨ ទី បិយ ប្រ្រះ ម៉ោញ ដូវ ណារ ពីរ ពួយ អន់តីត រ៉ះ ផា «មៀង បាប៊ីឡុន ឡាក់ មៀង តិស តាលៀយ វ៉ាយ វ៉ា កេះ ខង មៀង ណោះ អើ អន់ គ្រឹប សុនសាត ប្រ្រឹ លូ អង់កាន់ ឡាឡិត ឡាឡិត ពៀប ឡាក់ កា អែត តាពៃ ឡាក់ ប្រ្រឹ អន់ ទី ពុត ប៉ុច កាខាក់ កា សារ អូ ដាក់»។

៩ កេះណោះ ទី បិយ ប្រ្រះ ម៉ោញ ដូវ ណារ ឡាក់ បិយ ទី ប៉ែង ពីរ ពួយ អន់តី ត កាប ម៉ៃៗ ផា «ពៀ សាប្រ្រះ ប៉ានេ កាណាត់ អិក កាលក ណោះ លូ ហ្វិប អើ លូ ទី ពូ សាក់ សាញ៉ា ចាណាំ ម៉ះ អើ ពីង កល់ យ៉ាំង លើ ពីង តី

* ១៤:៤ ១៤:៤ សុនសាត អ៊ីស្រាអែល ឃើយ អ្សក់ ប្លែ គុល ទៀន អន់ កា ប្រ្រះ បិកកាតយ័។ ផា ប៉ាណូស ពៀប ឡាក់ កា ប្លែ គុល ឃើ ប៉ាណូស ណោះ កានិត ឡឹង ពូ សាវ៉ាប កា ប្រ្រះ។ បរ ហៃ សារ ឡាច (និក្ខមន៍) ២៣:១៩ លូ ចាបាប មូត លើ (លេវីនីយ) ២៣:៩-១៤។

១០ បក់ ណោះ ប្រ្រឹះ ចឹង អីក កាខាក់ លូ ចឹង តាត់ស៊ុន សារ ចែត ថូត អូ តា ប៉ាប តាប៉ុន អុះ លូ ប្រ្រឹះ ចឹង តាត់ អង់អីត ប៉ាណាប អែវ លូ អុញ ចាយ ណាយ កាទីវ ហះ ង្គីរ មូត បិយ ប្រ្រឹះ ឡាក់ ដាក់ ត្រង់ លូ ហះ ង្គីរ គន ចៀម ដេល។

១១ អុញ ឡាក់ ប្រឹគី អន់ ពូ អីត ប៉ាណាប កាខាក់ ណោះ ចឹង អ្សី លើយ។ ទិ មូត បក់ សាំប្រឹះ ប៉ានេ កាណាតី អីក កាលក ណោះ លូ ហ្វិប អែវ លូ ទី ពូ សាក់ សិច អែវ ប្រឹគី សាញ៉ា ចាណាំ អន់ខែ ចឹង ទី សារ អីត ប៉ាណាប កាខាក់ ទីប កា ម៉ាំង ទីប កាដាវ អូ វ៉ាឡូវ អូ វ៉ាឡាក់ អុះ»។

១២ ទីល នីណោះ មូត ប៉ាសុន ប្រ្រឹះ ឡាក់ ប្រឹគី ពូយ ចាបាប ប្រ្រឹះ លូ សៀ យីស៊ូ លើយ អន់ខែ ត្រត់ ទី ពុត អត់ សាំវ៉ាញ៉ា។

១៣ អាញ កាតាំង ប៉ានីរ ឡឹង ប្លែង កាប ផា «ហត់ ប្រាត់ នីអៀះ គីត អៀ ប៉ាត់ ម៉ាត់ ទិ បក់ តៅ ញុន កា សៀ យីស៊ូ ទី សារ សាណុក សាវ៉ាក តាទីច ហង»។ ប៉ាងាតី ប៉ាលឹង ប្រ្រឹះ កាប ផា «តាទីច ហង អន់ខែ ទិខូ ចឹង អែវ វ៉ា ឡូវ អូ ក្លោះ ណាវ៉ូ ហង ខង អន់ខែ ចឹង ទី វ៉ាំងវ៉ានី សាំវ៉ាប គ្រីប ង៉ារ អន់ខែ ប្រឹគី ពៃ»។

សារ ច្រូតី អង់កក់ តេះ

១៤ អាញ ប៉ប កាម៉ល់ បាក ម៉ោញ ចារ លូ ទី ម៉ោញ ដូវ ឡាក់ កា ប៉ាណូស អង់ អែវ ពីង កាម៉ល់ ណោះ ៥ អែវ តល់ មូក ម៉ាស លូ ចឹក កាន់ខៀវ ឡាក់ សោត កា ខាក់។

១៥ កេះណោះ ទី បិយ ប្រ្រឹះ ម៉ោញ ដូវ ណាវ៉ូ ឡាច់ ឡឹង រោង វ៉ាម៉ះ ឡាំ កាប ម៉ែម លូ បក់ អែវ ពីង កាម៉ល់ ណោះ ផា «ហត់ អ្សក់ កាន់ខៀវ អីស ឡាំ ច្រូតី ពិ ខង ទីល ថុន ច្រូតី កេះ អង់កក់ តេះ ទុំ បត់ ច្រូតី កេះ»។

១៦ ផះ ណោះ បក់ អែវ ពីង កាម៉ល់ កា យ៉ើវ កាន់ខៀវ ពីង អង់កក់ តេះ អង់ កក់ តេះ កា ច្រូតី កេះ ឡុត។ †

១៧ កេះណោះ ទី បិយ ប្រ្រឹះ ម៉ោញ ដូវ ណាវ៉ូ ឡាច់ ឡឹង រោង វ៉ាម៉ះ អែវ ពីង ប្លែង អែវ ចឹក សាំង ឡាក់ សោត កាខាក់ ដេល។

១៨ កេះណោះ ទី បិយ ប្រ្រឹះ ម៉ោញ ដូវ ណាវ៉ូ ឡាក់ តាំងឡា អុញ កា ឡាច់ ឡឹង អន់ហ្នឹង ឡាំ កាកាប ម៉ែម លូ បិយ បក់ ចឹក សាំង សោត ណោះ ផា «ហត់ អ្សក់ សាំង អីស ឡាំ កាសិត អន់តង់ ប្លែ អង់កាច ពីង អង់កក់ តេះ ពិ ខង ប្លែ ទុំ បត់ អ្លោះ កេះ»។

† ១៤:១៤ ១៤:១៤ បំរហៃ ដានីអែល ៧:១៣។ ‡ ១៤:១៦ ១៤:១៦ បំរហៃ យូអែល ៣:១២-១៦។

១៩ បិយ ណោះ កា យើរ សាំង ពីង អង់កក់ តេះ កាសិត ទិ អន់តង់ ប្លែ អង់កាច ពីង អង់កក់ តេះ កេះ ទិ ឡូត កេះណោះ តួះ ពីង ចារ រ៉ូត ប្លែ អង់កាច ឡាក់ ចារ ប្ល្លះ អឹក កាខាក់។

២០ ចារ រ៉ូត ប្លែ អង់កាច ណោះ អ្នែ តែង ឡឹង មឿង ផេះ ពូ ចត់ ប្លែ អង់កាច កាទី ផាម ហូរ ឡាច់ ឡឹង ចារ ណោះ ទូល ហារ ជ្រុ គិត ពីរ សេះ ហូរ ចាំងហាយ គ ៣០០ កាឡូមិត។

១៥

សារ បិយ ប្ល្លះ តាំប៊ើះ ដូរ ឡាក់ ប្រឹគ អន់ ប៉ាណូស ឡាំបាក

១ កេះណោះ អាញ កា បបំ សារ ម៉ោញ ណារ តុត គីស អ្នែ ពីង ប្លែង យី សារ ឡាក់ ត្រត់ ញម កាខាក់ យី ទិ បិយ ប្ល្លះ តាំប៊ើះ ដូរ ឡាក់ ចឹង ប្រឹគ អន់ ទិ សារ ឡាំបាក ទិ តាំប៊ើះ យី សារ ឡាំបាក ឡាក់ ពីះ អន់តីត ឡឹង ពូ ប៉ាក់ សារ ឡាំបាក អា កេះៗ ណោះ ប្ល្លះ បិកកាតយំ កា តាក់ អង់កេះ សារ អឹ អឹក ហង។

២ កេះណោះ ណារ អាញ បបំ ឡាក់ កា ទៀក តាំងលេវ៉ា សាង ឡាក់ កា សា មីល រ៉ាំបោះ ហី កាប្រី ឡាក់ កា អុញ។ មូត បក់ ចាយ កាណាគី អូ ដាក់ អឹក កាលក ទីប ហ្វិប អឹ លូ ឡេក ប៉ាតាង សិច អឹ ណោះ អន់ខែ អន់តាវ ហះ សា នែង ទៀក តាំងលេវ៉ា សាង ណោះ ទីប ចឹក ព្រូក មះ ប្ល្លះ បិកកាតយំ ទិខូ។

៣ អន់ខែ ចាដៃ អញសើ រតី ម៉ូសេ ឡាក់ ប្រឹគ ង៉ារ កា ប្ល្លះ លូ អញសើ គន ចៀម ផាះ

«អី ប្ល្លះ បិកកាតយំ ឡាក់ ទិ សារ អំរ៉ាញ អីញ គ្នា ឡឹង កាណាគី ញ៉ាៗ ទិណោះ ង៉ារ អីស ប្រឹគ ស៊ុត កា ដាក់ កេង ត្រត់ ញម កាខាក់។

អី សាដាច់ ឡាក់ រ៉ាំងហៃ គ្រីប សុនសាត ទ្រង អីស ស៊ុត កា ដាក់ ត្រង់ តាទីច។

៤ អី ប្ល្លះ តាំងឡា អូ ទី បក់ ពៀ ចឹង អូ អ្សិល កូត អ្សុត កា អីស លូ អូ ទី ពៀ ចឹង អូ ប៉ានេ អីស

ខង ដឹង អីស ហង ឡាក់ ដាក់ កាខាក់ ប៉ាណូស គ្រីប សុនសាត ចឹង ប៉ាណាំ គូប ពីះ កាដាប សាំប្ល្លះ ប៉ានេ អីស ខង ពូ បបំ អីស តាតសិន សារ ដាក់ ត្រង់ តាទីច»។

៥ អន់តីត ឡឹង ណោះ ណារ អាញ បបំ កាណុង ដាក់ កាខាក់ ពីង រ៉ាណើះ សាំ រ៉ាប់ រ៉ាមះ ប្ល្លះ កា បើក អ្នាត អំបារ។

៦ ទី បិយ ប្រ្រៈ តាំប៊ើ: ដូរ ឡាក់ ចឹង ប្រ័គី អន់ ទី សារ ឡាំបាក ទី តាំប៊ើ: កា ឡាច់ ឡឹង កាណាង ដាក់ កាខាក់ ណោះ ទីប កាសិប ពៀត ខោ អាវ ប្រ័គី លូ កា ណាត់ បាក ដាក់ ឡាយ៉ាមី កាំឡាក់ លូ ចែត ម៉ាអិវ ម៉ាស ពីង អន់តើ:។

៧ កាណាង កាណាត់ ឡាក់ ទី អាញ រឺស ទី ប្រ្រៈ ណោះ ទី កាណាត់ ម៉ោញ អន់ អង់គៀន ម៉ាស តាំប៊ើ: កា បិយ ប្រ្រៈ តាំប៊ើ: ដូរ ណោះ:។ ពីង អង់គៀន ទីណោះ: ប៉ាញ ដឹង សារ ប្រ្រៈ អីក យី សារ អីក ម៉: ប្រ្រៈ បិកកាតយ័ ឡាក់ ទី អាញ អ៊ែ រឺស លើយ។

៨ ពីង កាណាង ដាក់ កាខាក់ កា ប៉ាញ ដឹង កា អ៊ី ឡាច់ ឡឹង សារ តាតារ ក្លា ត់ លូ សារ អំរាញ អីញ ម៉: ប្រ្រៈ អូ ទី បក់ ពៀ អូ ម៉ុត ពីង កាណាង ដាក់ កាខាក់ ណោះ ទី អុ: ផា សារ ឡាំបាក ទី តាំប៊ើ: ឡាក់ ឡាច់ ឡឹង បិយ ប្រ្រៈ តាំប៊ើ: ណោះ បើ កេះ:។

១៦

សារ អង់គៀន ម៉ាស តាំប៊ើ:

១ អាញ កា កាតាំង ប៉ានីរ កាប ម៉ែៗ ឡឹង រោង រ៉ាម៉: រ៉: កា មូត បិយ ប្រ្រៈ ទី តាំប៊ើ: ដូរ ណោះ: ផា «ហត់ អន់ដីស អ្យក់ អង់គៀន ទី តាំប៊ើ: ឡាក់ ទី សារ ប្រ្រៈ អីក ណោះ: ឡាំ តូ: ពីង អង់កក់ តេះ ពិ»។

២ បិយ ទី ម៉ោញ កា អ្យក់ អង់គៀន ម៉: អ៊ែ ឡាំ តូ: ពីង អង់កក់ តេះ ផាឌី ប៉ាណូស បក់ ទី សាញ៉ា ចាណាំ ម៉: កាណាត់ អីក កាលក លូ បក់ សាំប្រ្រៈ ប៉ានេ ហ្វិប អ៊ែ កា អេ: អោម អីត ប៉ាណាប កាខាក់។

៣ បិយ ទី ពៀរ កា អ្យក់ អង់គៀន ម៉: អ៊ែ ឡាំ តូ: ពីង ទៀក សាឡីត សា ឡាយ ផាឌី ទៀក ណោះ: កា កេះ ផាម ឡាក់ កា ទៀក អោម ប៉ាទ្រូ ទី កាណា ត់ ញ៉ាៗ ឡាក់ អ៊ែ កាណាង ទៀក សាឡីត សាឡាយ ណោះ: កា តៅ ទី ឡូត។

៤ បិយ ទី ប៉ែង កា អ្យក់ អង់គៀន ម៉: អ៊ែ ឡាំ តូ: ពីង តាំងលេ លូ ទ្រូង ទៀក លូ ពីង ត្រោម ទៀក អន់ទៀតៗ ផាឌី តាំងលេ ទ្រូង ទៀក លូ ត្រោម ទៀក ទីណោះ: កា កេះ ផាម ដេល។

៥ កេះណោះ: អាញ កាតាំង បិយ ប្រ្រៈ ឡាក់ តាំងឡា រ៉ាំងហៃ ទៀក កាប ផា:

«អី ប្រ្រៈ ឡាក់ ទី អាញ រឺស អ៊ែ រ៉ប ដាវ អា លូ អ៊ែ ឡឹង សើត ពៃ

អីស ដាក់ ត្រង់ តាទីច

ខង អីស តាត់ស៊ិន សារ ចែត ថូត នីអៀ ត្រក់ តាទីច ហង

៦ ខង ពូ ប៉ាន់តៅ មូត ប៉ាសុន អីស

លូ មូត រ៉ាគីយ អីស អន់ អន់ខៃ ឡាច់ ផាម

ទីល នីណោះ អីស អន់ ពូ អែត ជាម
ត្រត់ លូ សារ ពូ ប្រឹក្ចី យច ហង»។

៧ អាញ កា កាតាំង ប៉ានីរ កាប ឡឹង អន់ ហ្នឹង ចារ វ៉ាម៉ះ ប្រ្លឹះ ជា «តាទីច
ហង អី ប្រ្លឹះ តាំងឡា ឡាក់ ទី សារ អំវាញ អីញ ក្លា ឡឹង កាណាត៍ ញ៉ាៗ អីស
តាត់ស៊ុន សារ ដាក់ ត្រង់ តាទីច»។

៨ បិយ ទី ប្លាន់ កា អ្យក់ អង់គៀន ម៉ះ អែវី ឡា តូះ ពីង ដាវ ប្រឹក្ចី អន់ ដាវ កើត
តុ កាខាក់ ឡាច់ អុញ ប្រឹក្ចី អន់ កា ប៉ាណូស វ៉ាឡាក វ៉ាឡាច់។

៩ ពូ វ៉ាឡាក ញន កា ត្រត់ តុ ដាវ ចាំង តាឡាមី ហះកា ពូ អូ ចៃ ប៊ុនពែង ពុត
ពៀក ម៉ាត់ ប៉ានេ ប្រ្លឹះ អុះ យី ពូ តន់ ប៉ាស្យាប កា ប្រ្លឹះ ឡាក់ ទី អំវាញ អីញ
ប្រឹក្ចី អន់ ទី សារ ឡាបាក ទី អា។

១០ បិយ ទី ប៉ាតាមី កា អ្យក់ អង់គៀន ម៉ះ អែវី ឡា តូះ ពីង ត្រេ កាណាត៍ អិក
កាលក ណោះ ជាឌី ប៉ាថេត អែវី ណោះ កា ម៉ាម៉ាំង វ៉ាងអិត ឡូត។ ប៉ាណូស
ទីឌូ កា កាប់ អំប៊ុត ទៅ ញន កា ឡាបាក តាឡាមី។

១១ ពូ កា តន់ ប៉ាស្យាប កា ប្រ្លឹះ ឡាក់ អែវី ពីង ប្លែង ញន កា អិត ប៉ាណាប កើត
អះ អោម ប៉ាញី ឡាកោ។ ទី សារ ប៉ាណាប ប៉ុប ណោះ កេះ ពូ អែវី កា អូ ចៃ
ប៊ុនពែង ពុត ពៀក អ្នាត សារ យច ឡាក់ ពូ យើយ ប្រឹក្ចី ណោះ អុះ។

១២ បិយ ទី ត្រោ កា អ្យក់ អង់គៀន ម៉ះ អែវី ឡា តូះ ពីង តាំងលេ អីប្រាត តាំង
លេ ណោះ កា ស្វាត់ សាអិត ឡូត ភៀ ប្រឹក្ចី អន់ ទី ទ្រង អន់ កា មូត សាដាច់ ពីះ
ឡឹង ដាវ ឡាច់ ចាក។

១៣ កេះ ណោះ អាញ ប៉ប ប្រ្លឹះ ប៊ីត ប៉ែង ឡា កោ អន់ ខែ ឡាក់ កា
កិត ម៉ោញ ឡាច់ ឡឹង ពីរ ណាក ម៉ោញ ឡាច់ ឡឹង ពីរ កាណាត៍ អិក កាល
ក ម៉ោញ ណារូ ឡាច់ ឡឹង ពីរ កាណាត៍ ឡាក់ ប៉ាឡាមី ប្រឹក្ចី វ៉ាតីយ ប្រ្លឹះ ។

១៤ អន់ខែ ណោះ យី ប្រ្លឹះ ប៊ីត ប្រ្លឹះ រុត ចាក ប្រឹក្ចី សារ អំវាញ អីញ ភៀ
ប៉ាតុំ សាដាច់ ពីង អង់កក់ តេះ ទីឌូ អន់ ឡា តាតូះ ប៉ាត់ ដាវ កេង ខាក់ ម៉ះ ប្រ្លឹះ
ឡាក់ ទី សារ អំវាញ អីញ ក្លា ឡឹង កាណាត៍ ញ៉ាៗ។

១៥ (យីស៊ូ ជា «ហៃ អាញ ចឹង ពីះ ឡាក់ កា ប៉ាណូស អន់តុង។ ពៀ អែវី ក្យាត់
លូ កាសិប ពៀត ខោ អារ អូ ចាក ឡុន សាឡុន អូ តាយុស កា ពូ ចឹង ហៃ បក់
ណោះ ទី សារ សាណុក សាវ៉ាក តាទីច ហង»។)

១៦ ប្រ្លឹះ ប៊ីត កា ចាក ប៉ាតុំ សាដាច់ ទីណោះ អន់ អែវី ប៉ាត់ ចារ ម៉ោញ ឡាក់
អន់ សិច គុន ហេព្រី ជា អាម៉ាតេដូន។

១៧ បិយ ទី តាំប៉ើះ កា អ្យក់ អង់គៀន ម៉ះ អែវី ឡា តូះ ពីង តាវ៉ាំង អំពុន តេះ លូ
ប្លែង ជាឌី កាតាំង ប៉ានីរ កាប ម៉េៗ ឡឹង ត្រេ សាដាច់ កាណុង រ៉ោង វ៉ាម៉ះ ជា

«កេះ ទី កេះ»។

១៨ កេះណោះ កា ទី កាំឡាត តេះតវ់ លូ វ៉ាវ៉ែត តេះ កេង កាខាក់ ឡឺង សាត់ ប៉ាន់ដា ទី ប៉ាណូស អ្នែ ពីង អង់កក់ តេះ អា ពៃ អូ យើយ ទី វ៉ាវ៉ែត តេះ កេង ខាក់ នីអៀ អុះ។

១៩ មឿង តីស សាដះ តេះ កើត ប៉ែង មឿង មឿង មូត សុនសាត អន់ទៀត ទិណោះ កា វ៉ាយ រ៉ាំ ទិ ផះ ណោះ ប្រ្រះ កាចាំង កា មឿង បាប៊ីឡូន អ៊ែ ប្រ្រ័ត អន់ មឿង តីស ណោះ អែត តាពៃ ពីង រៀង អន់ ទិ ឡូត យី អែត សារ អ៊ែ អឹក កេង ខាក់។

២០ ទិ តាត្វាល់ កា តាលៀយ ហ៊្យង ទិ កាប៉ាច់ ប៉ានីម កា អូ ប៉ប កេះ ដេល។

២១ ផះ ណោះ ទី ប្លៃ ម៉ារៀល អៀង កាខាក់ ឡឺ ឡឺង ប្លៃង ត្រត់ ពីង ប៉ាណូស ប្លៃ ម៉ារៀល ម៉ោញ កាតុ ក្លាំង ៣០ កាឡូ សល់។ ពូ កា តះ ប៉ាស្យាប កា ប្រ្រះ ញួន កា សារ ឡាំបាក កើត ឡឺង ប្លៃ ម៉ារៀល ណោះ ឡាក់ សារ ថុក ប៉ាណាប កាខាក់។

១៧

សារ អង់កាន់ ម៉ាលេង លូ កាណាត៍ អឹក កាលក

១ កេះណោះ ទី បិយ ប្រ្រះ ម៉ោញ ដូវ កាណុង មូត បិយ ទិ តាំប៉ើះ ឡាក់ ចឹក អង់គៀន ទិ តាំប៉ើះ ណោះ ឡាំ កាប លូ អាញ ផា «ច ឡាំ ប៉ាត់ អា អាញ ចឹង តាំបាង អន់ អីស ប៉ប ប្រ្រះ តាត់សិន សារ ចែត ថុត អង់កាន់ ម៉ាលេង ឡាក់ លៅ លែង សិច ឡាក់ អង់អ្នែ ពីង ចារ ឡាក់ ទី ទៀក ទ្រូង អៀង។

២ សាដាច់ អ្នែ ពីង អង់កក់ តេះ ឡាំ តែប លូ អង់កាន់ ណោះ ប៉ាណូស ពីង អង់កក់ តេះ កា តែប លូ អង់កាន់ ម៉ាលេង ណោះ ដេល រៀប ឡាក់ កា ប៉ាញ្ចិល អែត»។

៣ បិយ ណោះ កា ប៉ោក អ្យក់ អាញ ញួន អំវិញ ប៉ាង៉ាត់ ប៉ាលីង ប្រ្រះ ឡាំ ប៉ាត់ ស្រី តីស ហះ ចារ ណោះ អាញ កា ប៉ប អង់កាន់ ម៉ោញ ដូវ ជិះ កាណាត៍ អឹក កាលក នែវ កាប្រី។ កាណាត៍ ណោះ ទី កល់ តាំប៉ើះ អង់តែ អញ្ជីជីត លូ ទី ច្រាត់ សិច តាងៗ ប៉ាញ្ជី ឡាកោ ឡាក់ សិច កាប ផាម៉ាត កា ប្រ្រះ បិក កាតយ៍។

៤ អង់កាន់ ណោះ អន់តុក អញ្ជុ រៀត អារ នែវ ណាំអិត លូ នែវ កាប្រី ទីប សាលើម ឡាកោ ចែត ម៉ាស លូ តាយ៉ាល់ តាងៗ លូ អ៊ែ ចឹក រៀង ម៉ាស ឡាក់ ប៉ាញ្ជី ដឹង កា សារ អឹក បឹត ឡាក់ សារ ខាអឹម ខាអក់ លូ សារ អ៊ែ ប្រ្រ័ត លូ កាម៉ា ក៍ ដេល។

៥ ពីង កល់ យ៉ាង អង់កាន់ ណោះ ទី ប្រាក់ សិច កាប ប៉ាញ្ញៀរ ជា «មឿង តិស បាបីឡាន ឡាក់ មើត មូត អង់កាន់ ម៉ាលេង លូ គុល សារ អិក ប៊ីត ឡាក់ ត្រ គំ ខាអឹម ខាអក់ ពីង អង់កក់ តេះ អា»។

៦ អាញ ប័ប អង់កាន់ ណោះ ញៀប ឡាក់ កា អើ ប៉ាញ្ញៀល ផាម មូត ប៉ាសុន ប្រ្រៈ បក់ រ៉ះ ឡឹង សារ យីស៊ូ ញាន អើ ប៉ាន់តៅ ពូ អៀង។ ផះ អាញ ប័ប អង់ កាន់ ណោះ អាញ ញម កាខាក់។

៧ បិយ ណោះ កាកាប លូ អាញ ជា «ញ៉ា ត្រត់ អីស ញម ខាក់ នីអៀ? អាញ ចឹង រ៉ះ អន់ អីស អូ ឡឹង សារ អង់កាន់ ណោះ ឡាក់ អោន សាគឹម លូ ឡឹង កា ណាក់ អិក កាលក អើ ជិះ ឡាក់ ទី កល់ តាំប៉ើះ អង់តែ អញ្ញៀត ណោះ ដេល។

៨ កាណាក់ អីស ប័ប ណោះ សើត ពៃ ទី ហះកា កិញអៀ អា អូ ទី កេះ។ អើ ចឹង ឡាច់ ឡឹង ឡះ ជ្រុ កេះណោះ អើ ចឹង តៅ ហ៊្យង ហៀត។ កាប៉ាច់ ប៉ាណូ ស អ្នែ ពីង អង់កក់ តេះ ពូ ចឹង ញម ខាក់ ញន កា ប័ប កាណាក់ ណោះ ខង សើត ពៃ ទី កិញអៀ អា អូ ទី កេះ ហះកា អើ ចឹង ឡាច់ ពីះ ម៉ោញ ទង ណា រ៉ុ។ ហះកា ទី បក់ ប្រ្រៈ ប្រាក់ សិច ពីង ផាប ប្រាក់ សិច បក់ ទី អាញ រ៉ុស ឡាក់ អើ ប្រាក់ ឡឹង កាណើត តេះ ប្លែង ពៃ អន់ខែ អូ ញម កា កាណាក់ ណោះ អុះ។

៩ សារ អា ត្រត់ ទី ពុត ហ្យាង សាឡាច់ យីត ចា ជ្រែប ណោះ ចឹង ហ្ល ង់។ កល់ តាំប៉ើះ យី បិច កាប ឡឹង ប៉ានឹម តាំប៉ើះ ឡាក់ ចារ អង់កាន់ ណោះ អង់អ្នែ * លូ បិច កាប ឡឹង សាដាច់ តាំប៉ើះ ដូរ ដេល។

១០ សាដាច់ ប៉ាតាម ដូរ តៅ កេះ ទី ម៉ោញ ដូរ ផះ អ្នែ រ៉ាំងហៃ រ៉ប់ ដាវ អា លូ ម៉ោញ ដូរ ណារ៉ូ បើ ពីះ ទីល អុះ ប៉ាត់ សាដាច់ ណោះ ទីល ទៀ អើ ចឹង រ៉ាំងហៃ ប៉ាថេត បាប៊ីត អូ ទុញ អុះ។

១១ កាណាក់ អិក កាលក ឡាក់ ទី ផះ សើត ពៃ ហះកា កិញអៀ អា អូ ទី កេះ អើ ចឹង ពីះ ប្រ័ត់ សាដាច់ ទី តាំងហាម។ អើ កា សាដាច់ កាណុង សា ដាច់ ទី តាំប៉ើះ ណោះ ដេល អើ កា ចឹង តៅ ហ៊្យង ហៀត។

១២ អង់តែ អញ្ញៀត ឡាក់ អីស ប័ប ណោះ យី បិច កាប ឡឹង សាដាច់ អញ្ញៀត ដូរ ឡាក់ បើ ទី ប្រ័ត់ សាដាច់ ហះកា សាដាច់ ទីណោះ ចឹង ទី អំរ៉ាញ អីញ ប្រ័ត់ សាដាច់ ដឹង ម៉ោញ មង អន់ខូ លូ កាណាក់ អិក កាលក ណោះ។

១៣ សាដាច់ ទីណោះ វែវ ពុត គូប សោប យី មប សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ អន់ ខែ អន់ កា កាណាក់ អិក កាលក ណោះ។

១៤ សាដាច់ ទី អញ្ញៀត ចឹង ប៉ាណាំ គូប តាកុះ ប័្លះ លូ គន ចៀម ហះកា ចឹង ទី ទ្រង គន ចៀម ខង អើ ឡាក់ ពី តាំងឡា តិស ហ្លិត ឡឹង ពី តាំងឡា អន់

* ១៧:៩ ១៧:៩ សារ អា បិច កាប ឡឹង មឿង រួម ឡាក់ ពូ ប្រ័ត់ ពីង ប៉ានឹម តាំប៉ើះ។

ទៀតៗ លូ សាដាច់ ឡាក់ តិស ហ្និត ឡឹង សាដាច់ អន់ទៀតៗ។ កា ទី មូត បក់ ប្រ្រៈ រើស អ្សក់ ឡាក់ សៀ ដាក់ ត្រង់ អ្នែ អន់ខូ លូ អើ ដេល»។

១៥ បិយ ប្រ្រៈ រះ កា អាញ ណារ៉ូ ជា «ចារ ឡាក់ ទី ទៀក ទ្រង់ អៀង ឡាក់ អិស បំបំ អង់កាន់ ម៉ាលេង អង់អ្នែ ណោះ យី បិច កាប ឡឹង មូត សុនសាត អន់ ទៀតៗ ប៉ាថេត អន់ទៀតៗ លូ ប៉ាណូស អៀង កាខាក់។

១៦ កាណាគី អិក កាលក លូ អង់តៃ អញ្ជើង អិស បំបំ ណោះ អន់ខែ ចឹង អូ ណិស កា អង់កាន់ ម៉ាលេង ណោះ ទីប ចឹង ថាឡាយ វ៉ាស អំប៉ាស អើ អន់ ទី លូ វ៉ិស អ្នាត អញ្ជើ អារ ប្រ្រៈ អន់ អើ អ្នែ សាឡុន កេះណោះ សា ប៉ាងឡៃ អើ លូ ពុះ អើ ពីង អុញ

១៧ ខង ប្រ្រៈ ប្រ្រៈ អន់ អន់ខែ ទី ពុត ប្រ្រៈ ពួយ ធិនកាន អើ លូ អន់ អន់ខែ រែវ ពុត គូប សោប មប សារ រ៉ាងហៃ រ៉ាងខ្យា មះ អន់ខែ អន់ កា កាណាគី អិក កាលក ណោះ លើយ ទីល កេះ ទី ង៉ារ ពួយ ប៉ានីរ ប្រ្រៈ។

១៨ កាប៉ាច់ អង់កាន់ អិស បំបំ ណោះ យី មៀង តិស ឡាក់ ទី អំរ៉ាញ អីញ ពីង សាដាច់ អន់ទៀតៗ អ្នែ ពីង អង់កក់ តេះ អា»។

១៨

សារ មៀង បាប៊ីឡុន វ៉ាយ រ៉ា

១ អន់តិត ឡឹង ណោះ អាញ បំបំ បិយ ប្រ្រៈ ម៉ោញ ណារ៉ូ ឡាក់ ទី អំរ៉ាញ អីញ កេង ខាក់ ជីរ ឡឹង ប្លែង តាតារ ក្លាក់ ពីង ឡាកោ អើ ណោះ កា តាក់ តាតារ ពីង អង់កក់ តេះ។

២ អើ កាប ម៉ែៗ ជាះ

«មៀង បាប៊ីឡុន ឡាក់ មៀង តិស តាលៀយ វ៉ាយ រ៉ា កេះ

មៀង អា កើត ចារ មូត ប្រ្រៈ ប៊ីត ប្រ្រៈ វ៉ិត
លូ ចារ សែម អ្សរ៉ា អូ ដាក់ គ្រីប នៃវ ឡាក់ ត្រត់ ខាអីម

៣ ខង ប៉ាណូស គ្រីប សុនសាត បិច កា មៀង អា
ពៀប ឡាក់ កា តែប លូ អង់កាន់ ម៉ាលេង

ពៀប ឡាក់ កា ប៉ាញីល តាពេ
ឡាក់ ប្រ្រៈ អន់ ទី ពុត បិច កាខាក់ កា សារ អូ ដាក់។

មូត សាដាច់ អ្នែ ពីង អង់កក់ តេះ បិច កា មៀង អា
ឡាក់ កា ប្រ្រៈ លូ អង់កាន់ ដេល

កាប៉ាច់ មូត បក់ ចាក ណាំង សា ពីង អង់កក់ តេះ អា
ពូ កា ណាំង សា ទី កើត ប្រ្រៈ ប៉ាតុរង់

ញន កា អំរ៉ាញ អីញ លូ សារ រីត សើម
ឡាក់ អៀង កាខាក់ កាណុង មៀង អា ដេល»។

៤ អាញ កាតាំង ប៉ានីរ ម៉ោញ ណារូ កាប ឡឹង ប្លែង ផាះ

«អី ប៉ាសុន អាញ ហត់ ឡាច់ ឡឹង មៀង អា ពិ
កៀ ជែ អន់ ទី សារ យច អន់ខូ លូ អើ
អ្សត ផែត ទី សារ ឡាំបាក ឡាក់ កា អើ ដេល

៥ ខង សារ យច ពីង មៀង អា អៀង តាឡាម ពូក ទីល ប្លែង
ប្រ្រះ អ្នែ កា កាចាំង ឡឹង សារ អិក ប៊ីត ម៉ះ អើ។

៦ ហត់ ប្រីត កា មៀង អា ពិ
ឡាក់ កា សារ អើ ប្រីត កា ពូ ពែ ហង

ផា អើ ប្រីត កា ពូ នីចម៍
ត្រត់ តូ អើ គ្នា ឡឹង ណោះ ណារូ
លូ ត្រឹង តាត់ អំប៉ាញ ពៀង ឡាក់ អើ អន់ កា ពូ
ម៉ោញ កើត ពៀរ ដេល។

៧ មៀង អា ប៉ានេ ឡាកោ ទៅ លូ អ្នែ រីត សើម នីចម៍
ត្រត់ ប្រីត អន់ អើ ទី សារ អីត ប៉ាណាប លូ សារ ញាំ សោក នីណោះ ដេល

ខង អើ យីត កាណុង ពុត ផា
"អាញ ឡាក់ សាដាច់ អង់កាន់ ផះ អ្នែ រាំងហៃ រាំងខ្យា

អាញ អូ ត្រត់ អង់កាន់ អន់ត្រាំ អុះ
អាញ អូ ត្រត់ ទី សារ ញាំ សោក លើយ ទីល គែង ម៉ាត់ ទៀ ដេល"។

៨ ញន ខ អា បះ ចឹង ទី សារ ឡាំបាក អន់ទៀតៗ
កើត ពីះ ពីង មៀង អា កាណុង ដាវ ដឹង ម៉ោញ។

ប៉ាណូស អ្នែ ពីង មៀង ចឹង ត្រត់ តៅ ញាំ សោក ឡាយុត ឡាំងរ៉ាញ
លូ ចឹង ទី អុញ សា ថាំឡាយ មៀង ដេល

ខង ប្រ្រះ បិកកាតយ៍ ឡាក់ តាំងឡា តាត់សិន សារ ចែត ថូត មៀង អា
អើ ទី អំរ៉ាញ អីញ កេង ខាក់»។

៩ កាប៉ាច់ មូត សាដាច់ អ្នែ ពីង អង់កក់ តេះ ឡាក់ បិច កា មៀង ណោះ ឡាក់
កា ប្រីត លូ អង់កាន់ ទីប អ្នែ រីត សើម ពីង មៀង ណោះ ប៉ាត់ អន់ខែ ប័ប័ អ្ស
អុញ ផះ អុញ សា មៀង ណោះ អន់ខែ ចឹង អុក ពុត ពៀក ញាំ សោក ឡូត។

១០ សាដាច់ ទិណោះ ចឹង តាវ ហៃ ឡើង ចាំងហាយុត ទីប អ្សត កា សាវ អីត ប៉ាណាប ឡាក់ កើត ពី៖ ពីង មឿង ណោះ លូ កាប ផា៖

«ឡាំបាក កាខាក់ ហង ឡាំបាក កាខាក់ ហង
អី មឿង តីស បាបីឡូន ឡាក់ កេង ខាក់ វេ !

ខង ប្រ្រ៖ ចែត ថូត អន់ អីស វ៉ាយ វ៉ា ទី
កាណុង វ៉ាងវ៉ាង ដឹង ម៉ោញ មង»។

១១ ផ៖ ណោះ ម្លត បក់ ចាក ណាំង សា អៃ អង់កក់ តេះ កា ចឹង ញាំ សោក អុក ពុត ពៀក កា មឿង ណោះ ដេល ខង អូ ទី ពៀ ចឹង តាច់ វ៉ាស អំប៉ាស អន់ ខែ ណារ ហង។

១២ វ៉ាស អំប៉ាស ទិណោះ ទី ឡាក់ កា ម៉ាស ប្រាក់ តាយ៉ាល់ តាងៗ កា ណាត់ ដាក់ ឡាយ៉ាម កាខាក់ កាណាត់ នៃវ ណាំអិត នៃវ កាប្រី កាណាត់ សូត អ៊ឹង បោផ្លូវ គ្រីប នៃវ យឿង គ្រីប នៃវ ឡាក់ ប្រគី លូ ពួក ប្រគី លូ អ៊ឹង ឡាក់ គិត ខា ប្រគី លូ ប៉ាសយ់ លូ សាប៉ាន់ លូ អំហ្គោ បាក

១៣ អំហ្គិក ហិល អំហ្គិក តាំងហិម យឿង បោផ្លូវ អន់ ទៀតៗ តាពៃ សា ងី តាប៉ុង ពៀ សាឡី រក់ ចៀម សេះ វ៉ាតេះ លូ ប៉ាណូស ឡាក់ ពូ រុប ប្រគី ទុច។

១៤ ម្លត បក់ ចាក ណាំង សា ណោះ ចឹង កាប លូ មឿង បាបីឡូន ផា៖

«វ៉ាស អំប៉ាស ឡាក់ អីស បិច កា ទី ណោះ ហ៊្វ្រង ហ្វ្រៀត ទី កេះ
កាណាត់ គិត ខា លូ កាណាត់ ប៉ារក់ ប៉ាសើម ម៉ះ អីស ទិណោះ អូ ប៉ប កេះ
អូ ទី ពៀ ចឹង ណាំង ទី ណារ អុះ»។

១៥ ម្លត បក់ ណាំង សា កើត ប្រ្រ៖ ប៉ាតុ វង់ ញុន កា ប្រូ កាណាត់ ពីង មឿង ណោះ អន់ខែ ចឹង អន់តាវ ហៃ ឡើង ចាំងហាយុត ទីប ញាំ សោក អុក ពុត ពៀក អ្សត កា សាវ ចុនចៃ ឡាក់ កើត ពី៖ ពីង មឿង ណោះ។

១៦ អន់ខែ ចឹង កាប ផា៖

«ឡាំបាក កាខាក់ ហង ឡាំបាក កាខាក់ ហង
ម្លត មឿង តីស ណោះ

ឡាក់ ឃើយ កាសិប ពៀត ខោ អាវ ប្រគី លូ កាណាត់ ដាក់ ឡាយ៉ាម កាណាត់ នៃវ ណាំអិត នៃវ កាប្រី ទីប សាណើម ឡាកោ ប៉ាក់ ម៉ាស លូ តាយ៉ាល់ តាងៗ។

១៧ វ៉ាស អំប៉ាស ឡាក់ អៀង កាខាក់ អា
ហ៊្វៀង វ៉ាយ រ៉ុំ ទី រ៉ុងរ៉ុង ដឹង ម៉ោញ មង»។

ម្ចាស់ បិត កាំប៉ាន់ លូ ម្ចាស់ ជិះ កាំប៉ាន់ ម្ចាស់ ប្រឹក្សា គូលី ពីង កាំប៉ាន់ លូ ម្ចាស់ ចាក
ណាំង សា ទ្រង ទៀក ទិណោះ អន់ខែ ចឹង អន់តាវ ហៃ ឡើង ចាំងហាយុត។

១៨ ប៉ាក់ អន់ខែ បំបំ អ៊ី អុញ ផះ អុញ សា មៀង ណោះ អន់ខែ ចឹង កាប ម៉ៃ
ៗ ផា «ទី មៀង ចំ ចឹង ប៉ាន់ដីប ឡាក់ កា មៀង តិស អា?»

១៩ អន់ខែ កា ចឹង កោច តេះ ចី ពីង កល់ អន់ខែ ទៅ លូ ញ៉ាំ សោក អុក ពុត
ពៀក ទីប កាប ផា៖

«ឡាំបាក កាខាក់ ហង ឡាំបាក កាខាក់ ហង
មៀង តិស ឡាក់ ប្រឹក្សា អន់ ម្ចាស់ តាំងឡា កាំប៉ាន់ អ្នែ ពីង ទៀក សាឡើត សា
ឡាយ ណាំង សា ទី
ញុន កា វ៉ាស អំប៉ាស ពីង មៀង អា
ខង រ៉ុងរ៉ុង ដឹង ម៉ោញ មង មៀង អា វ៉ាយ រ៉ុំ ហង»។

២០ អី ម្ចាស់ អ្នែ ពីង ប្លែង
ហាក់ ហោក រីត កា សារ វ៉ាយ រ៉ុំ ពីង មៀង ណោះ ពិ
អី ម្ចាស់ ប៉ាសុន ប្រឹះ លូ ម្ចាស់ រិះ ប៉ាតាង យីស៊ូ លូ ម្ចាស់ វ៉ាគីយ ប្រឹះ
ហាក់ ហោក រីត ដេល ពិ
ខង ប្រឹះ តាត់ស៊ុន សារ ចែក ថូត មៀង អា
អន់ ត្រត់ ឡាក់ កា ពូ ប្រឹក្សា កា អន់ដីស ពៃ ដេល។

២១ ផះ ណោះ ទី បិយ ប្រឹះ ម៉ោញ ដូរ ឡាក់ ទី អំរ៉ាញ អីញ កេង ខាក់ កា លឹក
អំហ្គោ តិស ប៉ាឡិ ពីង ទៀក សាឡើត សាឡាយ ទីប កាប ផា៖

«ពូ ចឹង តាឡាក់ អ្នាត មៀង តិស បាបីឡុន នីអៀ ដេល
អុ ទី ពៀ ចឹង បំបំ មៀង ណោះ ណារ៉ូ ហង។
២២ ពូ ចឹង អុ កាតាំង ប៉ានីរ ពូ អន់ទេង ព្រក អិត កាណី
ខ្លោម ច្បាប់ ខ្លោម ប៊ី ពីង អីស ណារ៉ូ អុះ។
កា អុ ទី ម្ចាស់ វ៉ាគីយ ប្រឹក្សា ង៉ារ គ្រីប នៃវ
លូ អុ កាតាំង ពូ ប៉េះ ពៀ ពីង អីស ណារ៉ូ ដេល។

២៣ ចឹង អុ ទី អុញ តាគៀង តាតារ កាណុង អីស ណារ៉ូ អុះ
លូ អុ កាតាំង ប៉ានីរ ពូ ប៉ាញសង់ ក្លោ កាម៉ាញ កាណុង អីស ណារ៉ូ ដេល

ខង អីស ប៉ាងល់ ទិ សុនសាត ញន កា គ្រូ អំហុ ម៉ះ អីស
 លូ មូត បក់ ណាំង សា កាណុង អីស ពៃ
 ស៊ុត កា មូត ប្រឹក្តី កាន តីស ឡឹង ពូ អ្នែ ពីង អង់កក់ តេះ អា។
 ២៤ កាណុង អីស ប័ប័ ដឹង ផាម មូត វ៉ាគីយ ប្រ្រៈ
 លូ ផាម មូត ប៉ាសុន ប្រ្រៈ
 លូ ផាម ទិ មូត បក់ ពូ ប៉ាន់តៅ អ្នែ ពីង អង់កក់ តេះ អា ដេល»។

១៩

សារ ពូ ប៉ានេ ប្រ្រៈ ពីង ប្លែង

១ អន់តីត ឡឹង ណោះ អាញ កាតាំង ឡាក់ កា ប៉ានីរ ប៉ាណូស អៀង ដូរ កាប ម៉ែៗ ពីង ប្លែង ផា៖

«ហាលេលូយ៉ា ប៉ានេ ប្រ្រៈ បិកកាតយ័
 អ៊ែ ហង តង ពិន អ៊ែ ទី សារ តាតារ ក្លាក់ លូ សារ អំវាញ អីញ

២ ខង អ៊ែ តាត់សុន សារ ចែត ថូត ណោះ
 ស៊ុត កា ត្រុត លូ ដាក់ ត្រង់ ទិណោះ។
 អ៊ែ ចែត ថូត អង់កាន់ ម៉ាលេង ឡាក់ លៅ លែង សិច
 ឡាក់ ប៉ាណាំ ប៉ាណូស ពីង អង់កក់ តេះ ប្រឹក្តី សារ អូ ដាក់
 ញន កា អ៊ែ ប្រឹក្តី លូ កាម៉ាក់។

ប្រ្រៈ តូ អង់កាន់ ណោះ
 ញន កា អ៊ែ ប៉ាន់តៅ មូត បក់ ប្រឹក្តី ង៉ារ កា ប្រ្រៈ»។

៣ កាំឡាំង អៀង ទិណោះ កាប ម៉ោញ ទង ណារ៉ូ ផា៖

«ហាលេលូយ៉ា ប៉ានេ ប្រ្រៈ បិកកាតយ័
 អ៊ី អុញ ពីង មៀង តីស ណោះ ចឹង ហុយ លើយ»។

៤ មូត ក្រាក់ តាំងកង់ ទិ ២៤ ដូរ លូ កាណាគី ឡាក់ ទី អាញ រីស ទិ ប្លាន់ កា កា
 ដាប សាំប្រៈ ប៉ានេ ប្រ្រៈ បិកកាតយ័ ឡាក់ អង់អ្នែ ពីង គ្រេ សាដាច់ អន់ខៃ
 កាប ផា «អាមែន ហាលេលូយ៉ា ប៉ានេ ប្រ្រៈ បិកកាតយ័»។

៥ កេះណោះ ទី ប៉ានីរ កាប ឡឹង គ្រេ សាដាច់ ផា៖

«អី អន់ដីស ទិខូ ឡាក់ ប្រឹក្តី ង៉ារ កា ប្រ្រៈ បិកកាតយ័
 អន់ដីស ឡាក់ អ៊ីល កូតិ អ្នុក កា អ៊ែ
 អូ ផា កា បក់ តីស អូ ផា កា បក់ ថិ

ហត់ ប៉ានេ ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រ្លឹះ ពិន»។

៦ ផ្ទះ ណោះ អាញ កាតាំង ឡាក់ កា ប៉ានីរ ប៉ាណូស អៀង ដួរ អឹងៗ ឡាក់ កា យឹង ទៀក ជ្រៀយ លូ ឡាក់ កា តេះតរ់ ចាំង កាខាក់ កាប ផោះ

«ហាលលូយ៉ា ប៉ានេ ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រ្លឹះ ពិន
អើ ទី សារ អំរាញ អីញ កា ឡឹង កាណាត៍ ញ៉ាៗ ទិណោះ
អើ ប្រ្លឹក៍ សាដាច់ រាំងហៃ រាំងខ្យា កេះ។

៧ ពិ ពិន ហោក រត់ កាខាក់
លូ ប៉ានេ សារ អំរាញ អីញ ម៉ះ អើ

ខង ទីល ដាវ ប៉ាញសង់ គន ចៀម កេះ
កាម៉ាញ គន ចៀម កា ទ្រៀម ឡាកោ កេះៗ ដេល។

៨ ប្រ្លឹះ អន់ អើ អន់តុក អញ្ជុជ ពៀត អារ
ប្រ្លឹក៍ លូ កាណាត៍ បាក កាំឡាក់ ដាក់ ឡាយ៉ាម៍ កាខាក់»។

អញ្ជុជ អារ ដាក់ ឡាយ៉ាម៍ កាំឡាក់ ណោះ យី ង៉ារ ដាក់ ត្រង់ ឡាក់ មូត ប៉ាសុន
ប្រ្លឹះ ប្រ្លឹក៍។

៩ បិយ ប្រ្លឹះ រ៉ះ កា អាញ ផា «ហត់ ប្រាត់ ផោះ ទី សារ សាណុក សារ៉ាក តា
ទីច ហង បក់ ចំ ប្រ្លឹះ ជៀក ម៉ុត សា សាណា ប៉ាញសង់ គន ចៀម»។ កេះ
ណោះ បិយ ប្រ្លឹះ រ៉ះ កា អាញ ណារ៉ុ ផា «សារ អា យី សារ តាទីច ឡាក់ ប្រ្លឹះ
បិកកាតយ័ រ៉ះ»។

១០ អាញ កា កាដាប ហះ ដុង បិយ ប្រ្លឹះ ណោះ ភៀ ចឹង សាំប្លឹះ អើ ហះ
កា អើ ផា កា អាញ «ដៃ កាដាប សាំប្លឹះ អាញ ខង អាញ កា ប្រ្លឹក៍ ង៉ារ កា
ប្រ្លឹះ ឡាក់ កា អីស លូ ឡាក់ កា មូត អុះ មី អីស ឡាក់ សៀ លើយ ឡឹង សារ
យីស៊ូ រ៉ះ ដេល។ ហត់ សាំប្លឹះ ប៉ានេ ដឹង ប្រ្លឹះ បិកកាតយ័ ហង ពិ ខង សារ
យីស៊ូ រ៉ះ ទិណោះ យី ប៉ាណាំ ពុត ពៀក ពូ អន់ ប្រ្លឹក៍ វ៉ាគីយ ប្រ្លឹះ»។

១១ កេះណោះ អាញ ប័ប័ ប្លៀង តាលុះ ព្វឹង កា ប័ប័ សេះ បាក ម៉ោញ។ បក់
ជិះ សេះ ណោះ សិច អើ «ដាក់ ត្រង់» លូ «តាទីច» អើ តាកុះ លូ តាត់សុន សារ
ដាក់ ត្រង់ កាខាក់។

១២ ម៉ាត់ អើ ឡាក់ កា អំប៊ុត អុញ ពឹង កល់ អើ ទី មូក សាដាច់ អៀង ពឹង
ឡាកោ អើ ទី ប្រាត់ សិច ម៉ោញ អុ ទី ពៀ អន់ហ្គាល់ សិច ណោះ អុះ កាយ ឡឹង
អើ ទៅ។

១៣ អើ កាសិប ពៀត ខោ អារ ឡុក លូ ផាម ពូ អើ សិច អើ ផា «ប៉ានីរ ប្រ្លឹះ
បិកកាតយ័»។

១៤ តាហាន រឹង ប្លែង ទិណោះ កា ជិះ សេះ បាក ចាក ពួយ អែវ លូ កាសិប ពៀត ខោ អារ នែវ បាក ដាក់ ឡាយ៉ាម កាខាក់ ដេល។

១៥ ទី ដាវ ម៉ោញ សោត កាខាក់ ឡាច់ ឡឹង ពីរ អែវ ភៀ ចឹង កោះ ប៉ាន់ តៅ ប៉ាណូស គ្រឹប សុនសាត។ អែវ ចឹង ចឹក អ៊ឹង កាទុង ប៉ាសយ់ អែវ រាំងហៃ ពូ លូ អែវ ចឹង ចែត ថូត ពូ ពៀប ឡាក់ កា ចត់ រ៉ូត ប្លែ អង់កាច ញុន កា សារ អឹក ម៉ះ ប្រ្រះ បិកកាតយ័ ឡាក់ ទី សារ អំរ៉ាញ អឺញ កាខាក់ ក្លា ឡឹង កាណាត៍ ញ៉ាៗ ទិ ណោះ។

១៦ រឹង អារ លូ រឹង ពូ អែវ ទី ប្រាត់ សិច ផា «សាដាច់ តិស ឡឹង សាដាច់ អន់ ទៀតៗ ពី តាំងឡា តិស ឡឹង ពី តាំងឡា អន់ទៀតៗ»។

១៧ កេះណោះ អាញ ប័ប បិយ ប្រ្រះ ម៉ោញ ដូវ អែវ រឹង ដាវ អែវ កាប ម៉ែៗ រះ កា សែម ឡាក់ ប៉ារ រឹង ប្លែង ទិណោះ ផា «ហត់ ពីះ ប៉ាតុំ គូប ម៉ុត កាណុង ចារ ប្រ្រះ បិកកាតយ័ ជៀក ពូ អែត សា រត់ សើម កេង ខាក់ ពី

១៨ ភៀ សា បាំងឡៃ មូត សាដាច់ បាំងឡៃ មូត ម៉ែត តាហាន បាំងឡៃ ប៉ាណូស បក់ កេង ខាក់ លូ បាំងឡៃ សេះ ទីប មូត បក់ ជិះ សេះ លូ បាំងឡៃ ប៉ាណូស ទិឌូ ទីប បក់ តិស ទីប បក់ ថិ ទីប បក់ ប្រឹត ម៉ែត ពូ លូ មូត បក់ កេះ ទុច ពូ ដេល»។

១៩ អាញ ប័ប កាណាត៍ អឹក កាលក លូ មូត សាដាច់ អែវ រឹង អង់កក់ តេះ ទីប មូត តាហាន អន់ខៃ កា ប៉ាតុំ គូប ភៀ ចឹង ឡាក់ តាតុះ លូ បក់ ជិះ សេះ បាក ណោះ លូ តាហាន អែវ។

២០ កាណាត៍ អឹក កាលក ណោះ កា ទី ពូ រុប កាណាត៍ ឡាក់ ប៉ាឡម៉ ប្រឹត រ៉ា គីយ ប្រ្រះ ឡាក់ ប្រឹត សារ អំរ៉ាញ អឺញ កេង ខាក់ ហះ ដីរ កាណាត៍ អឹក កាល ក ណោះ កា ទី ពូ រុប ដេល យី កាណាត៍ ណោះ ហង ឡាក់ ប៉ាំងល់ មូត បក់ ទី សាញ៉ា ចាណាំ អន់ហ្គាល់ ម៉ះ កាណាត៍ អឹក កាលក ណោះ លូ មូត បក់ សាំប្រ្រះ ប៉ានេ ហ៊ូប កាណាត៍ អឹក កាលក ណោះ។ ពូ កា អ្សក់ កាណាត៍ ទិ ពៀរ ណោះ ប៉ាឡិ រឹង តាំងលៅ អុញ ចាយ ណាយ កាទីរ។

២១ កាប៉ាច់ មូត បក់ អែវ សល់ អន់ទៀតៗ ណារ កា តៅ កា ត្រត់ ដាវ ឡាច់ ឡឹង ពីរ បក់ ជិះ សេះ កាប៉ាច់ សែម ទិណោះ ផឹត កា សា បាំងឡៃ ពូ តៅ។

២០

សារ យីស៊ូ រាំងហៃ រាំងខ្សា ទុញ ម៉ោញ រ៉ាពូ សាណាំ

១ កេះណោះ អាញ ប័ប បិយ ប្រ្រះ ម៉ោញ ដូវ ដីរ ឡឹង ប្លែង ទីប ចឹក គន កាចេ អំបារ ឡះ ជ្រុ ចារ គ្រន ប្រ្រះ បឹត លូ ចឹក ច្រាល់ តិស ដេល។

២ បិយ ប្រ្លឹះ ណោះ កា រ៉ុប កត់ ត្រុន ណាក ទុញ ម៉ោញ រ៉ា ពូ សាណាំ។ ណាក ណោះ យី ពិះ ឡឹង សើត ពៃ អើ ហង ឡាក់ ម៉ែត ប្រ្លឹះ បឹត លូ ទី សិច ផា សាតាំង។

៣ បិយ ប្រ្លឹះ ប៉ាឡិ អើ ពឹង ឡះ ជ្រុ ណោះ កេះណោះ កាត្រើត អំប៉ារ ចែត កាចេ ប៉ាសីរ អំប៉ារ អន់ កាចាប់ លើយ ទិល គ្រីប ម៉ោញ រ៉ា ពូ សាណាំ ភ្នៀ ដៃ អន់ អើ ចាក ប៉ាងល់ ពូ គ្រីប សុនសាត ណារុ។ ប៉ាត់ ទិល កាំឡត់ រ៉ា រ៉ាច់ ឡឹង ម៉ោញ រ៉ា ពូ សាណាំ កេះ ត្រត់ តោះ ឡើយ អើ បាប៉ែត។

៤ កេះណោះ អាញ បំបី គ្រេ សាដាច់ អៀង ទិ បក់ អង់អ្នែ ពឹង គ្រេ ណោះ ទី សារ អំរ៉ាញ អើញ ចឹង តាត់សិន សារ។ អាញ កា បំបី ប៉ាងាត់ ប៉ាលឹង បក់ តោ កា ពូ កាសិត អង់កូ ញុន កា រ៉ះ ឡឹង សារ យីស្វី លូ ញុន កា រ៉ះ ប៉ានីរ ប្រ្លឹះ។ មូត ទិណោះ អូ សាំប៉ះ ប៉ានេ កាណាត់ អិក កាលក លើ ហ្វិប អើ លូ អូ ទី សាញ៉ា ចាណាំ ម៉ះ អើ ពឹង កល់ យ៉ាង លើ ពឹង តី ដេល។ អន់ខែ កា រ៉ុស សីត អ្នែ រ៉ាងហៃ រ៉ាងខ្យា អន់ខូ លូ សាដាច់ ប្រ្លឹះ រើស កាណុង រ៉ាងរ៉ាង ម៉ោញ រ៉ា ពូ សាណាំ។

៥ អា ឡាក់ សារ រ៉ុស សីត លើក ទី ម៉ោញ។ កាប៉ាច់ ប៉ាណូស អន់ទៀត បក់ តោ កេះ អូ ទី រ៉ុស សីត អុះ ក្យាត់ លើយ ទិល គ្រីប ម៉ោញ រ៉ា ពូ សាណាំ ណោះ ចឹង រ៉ុស សីត។

៦ ទិ បក់ រ៉ុស សីត លើក ទី ម៉ោញ ទី សារ សាណុក សារ៉ាក តាទីច អន់ខែ ណោះ ដាត់ សាំរ៉ាប កា ប្រ្លឹះ។ សារ តោ លើក ទី ពៀរ អូ ទី អំរ៉ាញ អើញ ពឹង អន់ខែ ណោះ អុះ យី អន់ខែ ចឹង កេះ ក្រាត់ រ៉ាម៉ះ សាំរ៉ាប ប្រ្លឹះ បិកកាតយី លូ សាំរ៉ាប សាដាច់ ប្រ្លឹះ រើស លូ ចឹង រ៉ាងហៃ រ៉ាងខ្យា អន់ខូ លូ អើ រ៉ាងរ៉ាង ម៉ោញ រ៉ា ពូ សាណាំ ដេល។

សារ ប្រ្លឹះ ប៉ាឡិ សាតាំង ពឹង តាំងលោ អុញ

៧ ប៉ាត់ ម៉ោញ រ៉ា ពូ សាណាំ ណោះ រ៉ា រ៉ាច់ កេះ ណោះ ប្រ្លឹះ ចឹង តោះ ឡើយ ប្រ្លឹះ បឹត សាតាំង អន់ អើ ឡាច់ ឡឹង ខុក ចារ ពូ គ្រុន អើ ណោះ។

៨ ណោះ អើ ចឹង ឡាច់ ឡាំ ប៉ាងល់ ពូ គ្រីប សុនសាត ឡាក់ អ្នែ ប៉ាញ ទីប អង់កក់ តេះ អា ឡាក់ ពូ អើ ផា កុក លូ ម៉ាកុក * ភ្នៀ ប៉ាតុំ ពូ ឡាំ តាកុះ។ មូត ណោះ ទី កាំឡាំង អៀង ឡាក់ កា តេះ ឡាពុក រហាង សាឡីត សាឡាយ។

៩ អន់ខែ ចឹង ចាក ប៉ាញ ទីប អង់កក់ តេះ ភ្នៀ បិច តាកុះ លូ ប៉ាសុន ប្រ្លឹះ អន់ ខែ កា ចឹង រឹង ជុំ ចារ មូត ប៉ាសុន ប្រ្លឹះ ឡាក់ មៀង អើ បិច ចៃ ហះកា ទី អុញ ឡិ ឡឹង ប្លែង សា អន់ខែ តោ ទី។

* ២០:៨ ២០:៨ កុក លូ ម៉ាកុក ទី ណី ផា សុនសាត អន់ទៀត។ ឡាក់ ប៉ាសាំង លូ ប្រ្លឹះ បិកកាតយី។ បំរហៃ អេសេគៀល ៣៨:២។

១០ កាប៉ាច់ ម៉ែត ប្រ្លឹះ បឹត ឡាក់ ប៉ាងល់ សុនសាត ទិណោះ ប្រ្លឹះ ចឹង ប៉ា ឡឺ អ៊ែ ពីង តាំងលើ អុញ ចាយ ណាយ កាទីរ។ ពីង ចារណោះ កាណាត៍ អក កាលក លូ កាណាត៍ ឡាក់ ប៉ាឡម ប្រ្លឹក វ៉ាតិយ ប្រ្លឹះ អ្វែ កេះ។ អន់ខែ ចឹង អីត ប៉ាណាប ទីប កាម៉ាំង ទីប កាដាវ លើយ អូ អូ ឡុច។

សារ ប្រ្លឹះ តាត់សុន សារ ប៉ាណូស តៅ

១១ កេះណោះ អាញ ប៉ប គ្រេ សាដាច់ តិស ម៉ោញ នែវ បាក លូ ប៉ប ប្រ្លឹះ អង់ អ្វែ ពីង គ្រេ ណោះ ដេល។ តេះ លូ ប្លែង កា ហ៊្វង ឡឺង ម៉ុះ ម៉ាត់ អ៊ែ វ៉ាដាប អូ ប៉ប កេះ។

១២ អាញ កា ប៉ប ប៉ាណូស តៅ ទីប មូត បក់ ប្រ្លឹក តិស ទីប មូត ប៉ាសុន ដោច ដាច អន់ខែ អ្វែ អន់តាវ ហះ ង្រ គ្រេ សាដាច់ កេះណោះ ពូ បើក ផាប អៀង លូ ពូ បើក ផាប ម៉ោញ ណារ ដេល យី ផាប ច្រាត់ សិច បក់ ទី អាញ រឺស។ ប្រ្លឹះ ឡាក់ អង់អ្វែ ពីង គ្រេ ណោះ អ៊ែ តាត់សុន សារ ប៉ាណូស តៅ ទិណោះ តាម សារ ឡាក់ ពូ ប្រ្លឹក ឡាក់ កា ទី ច្រាត់ ពីង ផាប ទិណោះ ហង។

១៣ ទៀក សាឡឺ គ សាឡាយ កា មប ប៉ាណូស តៅ ឡាក់ អ្វែ កាណុង ទៀក ស្រុក ប៉ាទ្រូ កា មប បក់ តៅ ឡាក់ អ្វែ ពីង ចារណោះ ដេល កេះណោះ ប្រ្លឹះ តាត់សុន សារ ពូ តាម សារ ឡាក់ ពូ ប្រ្លឹក ណោះ ហង។

១៤ កាប៉ាច់ ស្រុក ប៉ាទ្រូ ប្រ្លឹះ ប៉ាឡឺ ពីង តាំងលើ អុញ ដេល។ តាំងលើ អុញ អា ហង ឡាក់ សារ តៅ លឹក ទី ពៀរ។

១៥ ទិ បក់ អូ ទី សិច កាណុង ផាប ច្រាត់ សិច បក់ ទី អាញ រឺស ប្រ្លឹះ ប៉ាឡឺ ពីង តាំងលើ អុញ ដេល។

២១

សារ ប្លែង ណារ លូ អង់កក់ តេះ ណារ

១ កេះណោះ អាញ ប៉ប ប្លែង ណារ អង់កក់ តេះ ណារ ខង តេះ ប្លែង សាន់ ដាប អន់ទ្រូល ពៃ ហ៊្វង ទិ កេះ លូ អូ ទី ទៀក សាឡឺ គ សាឡាយ ណារ ដេល។

២ កេះណោះ ណារ អាញ ប៉ប មៀង ប្រ្លឹះ យី មៀង យេរូសាឡឹម ណារ ជីរ ឡឺង ប្លែង ឡាច់ ឡឺង ប្រ្លឹះ បិកកាតយី មៀង ណោះ រីត់ សើម ពៀប ឡាក់ កា កាម៉ាញ ណារ សាណើម ឡាកោ ក្យាត់ ហាប ក្លោ។

៣ អាញ កាតាំង ប៉ានីរ កាប ម៉ៃៗ ឡឺង គ្រេ សាដាច់ ផា «ហៃ តោ ចារ ប្រ្លឹះ អ្វែ អន់ខូ លូ ប៉ាណូស កេះ។ ប្រ្លឹះ ចឹង អ្វែ ពីង អន់តិក អន់ខែ អន់ខែ កា ចឹង កេះ ប៉ាសុន ប្រ្លឹះ អ៊ែ តាំងឡា ចឹង អ្វែ អន់ខូ លូ អន់ខែ។

៤ ប្រ្លឹះ ចឹង អ្វីត ទៀក ម៉ាត់ ឡឹង ម៉ាត់ អន់ខែ សារ តៅ កា អូ ទី កេះ សារ ញ៉ា សោក អុក ពុត លូ សារ ថុក ប៉ាណាប កា អូ ទី ណារ៉ូ ដេល ខង កាណាត់ ញ៉ាៗ លូ សារ ញ៉ា ឡាក់ ទី ឡឹង អន់ទ្រួល ពៃ ហ្វ្រង ទី កេះ»។

៥ ប្រ្លឹះ ឡាក់ អង់អ្នែ ពីង គ្រេ សាដាច់ អែ កាប ជា «ហៃ អាញ ប្រគី អន់ កា ណាត់ ញ៉ាៗ ទីណោះ ស៊ុត កា ណារ៉ូ»។ កេះណោះ អែ កាប ណារ៉ូ ជា «ហត់ ប្រាត់ គម ពិ ខង សារ ទី អា ឡាក់ សារ តាទីច ឡាក់ ត្រត់ សៀ»។

៦ អែ រ៉ះ កា អាញ ជា «កេះ ទី កេះ។ អាញ អា ហង ឡាក់ គុល ប៉ាន់ដា កា ខា ក់ លូ ក្យង់ ឡាណាច * ដេល។ ញើ ប្រើង ទៀក អាញ ចឹង អន់ អែ អែត ទៀក ឡាក់ ឡាច់ ឡឹង ត្រាម ទៀក ឡាក់ អន់ អាញ រ៉ុស អាញ អូ អ្យក់ ខា ញ៉ា ឡឹង អែ អុះ។

៧ បក់ ចំ អ្នែ សៀ លើយ ទីល ឡុច អែ ចឹង ទី ប៉ាដក់ ទី អា ហង អាញ កា ចឹង ប្រគី ប្រ្លឹះ អែ អែ ចឹង ប្រគី គន អាញ។

៨ មូត បក់ ហោង មូត បក់ អូ សៀ មូត បក់ ប្រគី សារ ឡាក់ ត្រត់ ខា អឹម មូត បក់ ប៉ាន់តៅ ពូ មូត បក់ ប្រគី លូ អង់កាន់ លូ កាម៉ាក់ ឡាឡីត់ ឡាឡា ត់ មូត គ្រូ អំហូ មូត បក់ សាំប្លះ ហ្វ្រង ប្រ្លឹះ ប៊ីត លូ មូត បក់ ពូង ទីណោះ ចឹង ត្រត់ ថុត ពីង តាំង លើ អុញ ចាយ ណាយ កា ទីរ។ អា ហង ឡាក់ សារ តៅ លើក ទី ពៀរ»។

សារ មៀង យេរូសាឡឹម ណារ

៩ កេះណោះ កាណាង កាំឡាំង បិយ ប្រ្លឹះ តាំបើះ ដូរ ឡាក់ ចឹក ពៀង តាំបើះ ឡាក់ ប៉ាញ ដឹង កា សារ ឡាបាក ទី តាំបើះ ឡាក់ អន់តឹត កាខាក់ ទី បិយ ម៉ោញ ដូរ អែ ពីះ ប៉ាត់ អាញ លូ កាប ជា «ចុ ពូយ អាញ អាញ ចឹង តាំបាង អន់ អិស ប័ប អង់កាន់ រ៉ុះ ឡាក់ កាម៉ាញ គន ចៀម»។

១០ បិយ ណោះ កា ប៉ោក អ្យក់ អាញ ញន អំវាញ ប៉ាដាត់ ប៉ាលឹង ប្រ្លឹះ អន់ ពីង ប៉ានឹម តិស ចាំងហិត កេះណោះ តាំបាង អន់ អាញ ប័ប មៀង ប្រ្លឹះ យី មៀង យេរូសាឡឹម ដីរ ឡឹង ប្លែង ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័។

១១ មៀង ណោះ កា ទី តាតារ ក្លាត់ ឡឹង ប្រ្លឹះ បិកកាតយ័ តាតារ ណោះ ពៀប ឡាក់ កា តាយ៉ាល់ គីត ខា កាខាក់ យី តាយ៉ាល់ ឡាក់ ដាត់ តាតារ សាង ៗ។

* ២១:៦ ២១:៦ គុល ប៉ាន់ដា កាខាក់ លូ ក្យង់ ឡាណាច ពៀត គុល «អាល់ដា លូ អូមេកា គុល លូ ក្យង់»។ «អាល់ដា» លូ «អូមេកា» យី សិច សត់ត្រា អន់ទ្រួល ឡឹង ពូ លូ អន់តឹត ឡឹង ពូ កាណាង សត់ត្រា កាប សុនសាត ក្រិក ឡាក់ កា សត់ត្រា «ក» លូ «អ» ដេល។

១២ មឿង អាទី ទ្រូក តិស ចាំងហឹត ទីប ទី អំបារ ១២ លូ ទី បិយ ប្រ្រៈ ១២ ដូវ ក្បាក់ អំបារ ណោះ លូ ទី ច្រាក់ សិច ផ្លុង រ៉ាច អ៊ីស្រាអែល ទី ១២ ផ្លុង ពីង អំបារ ណោះ ដេល។

១៣ តែង ដាវ ឡាច ទី អំបារ ប៉ែង តែង ដាវ ម៉ុត ទី អំបារ ប៉ែង តែង តាបុង ទី អំបារ ប៉ែង តែង ជើង ទី អំបារ ប៉ែង។

១៤ ទ្រូក មឿង ណោះ ប្រ័តី អំបាំង អំហ្គោ តិស ៗ ១២ កាតុ ពីង អំហ្គោ ទី ណោះ ទី ច្រាក់ សិច មុត បក់ រះ ប៉ាតាង គន ចៀម ទី ១២ ដូវ។

១៥ បិយ ប្រ្រៈ ឡាក់ កាកាប លូ អាញ ណោះ អែ ចឹក កាណាគី រ៉ាស ប្រ័តី លូ ម៉ាស ក្រឿ រ៉ាស មឿង រ៉ាស អំបារ មឿង លូ ទ្រូក មឿង។

១៦ មឿង អាទី ប្រ្រៈ ជួច អំពុ តិស លូ អំពុ អ៊ឹង សាម៉េ ទៅ។ បិយ ប្រ្រៈ អ្យ កំ កាណាគី រ៉ាស ប្រ័តី លូ ម៉ាស ណោះ រ៉ាស មឿង អំពុ អ៊ឹង ទី ២៤០០ កាឡូ មិត ។ អំពុ តិស អំពុ អ៊ឹង លូ អំពុ ចាំងហឹត កា សាម៉េ ទៅ ទីណោះ។

១៧ បិយ ប្រ្រៈ កា រ៉ាស អំពុ កាពុល ទ្រូក ដេល ទី ១៤៤ ហាត់ ពួយ រ៉ាំង រ៉ាស ម៉ះ ប៉ាណូស បិយ ប្រ្រៈ កា រ៉ាស នីណោះ ដេល។

១៨ ទ្រូក មឿង ប្រ័តី លូ តាយ៉ាល់ កាប្រឺ ទុំ ៗ មឿង ប្រ័តី លូ ម៉ាស ង៉ាត ៗ ដាក់ តាតារ សាង ៗ ឡាក់ កា សាម៉ិល រ៉ាំបោះ ហី។

១៩ ពីង អំហ្គោ កាន់តេះ ទ្រូក មឿង ណោះ កា ទី តាយ៉ាល់ ឡាក់ គីត ខា កាខា កំ គ្រឹប នែវ

- អំហ្គោ ទី ១ ទី តាយ៉ាល់ កាប្រឺ ទុំ
- អំហ្គោ ទី ២ ទី តាយ៉ាល់ ខៀវ ណាំអិត
- អំហ្គោ ទី ៣ ទី តាយ៉ាល់ ម៉ូ ឡាយ កាប្រឺ បាក
- អំហ្គោ ទី ៤ ទី តាយ៉ាល់ នែវ កាសែត
- ២០ អំហ្គោ ទី ៥ ទី តាយ៉ាល់ ចាយ រ៉ាំង
- អំហ្គោ ទី ៦ ទី តាយ៉ាល់ កាប្រឺ តេះ ៗ
- អំហ្គោ ទី ៧ ទី តាយ៉ាល់ កាមិត
- អំហ្គោ ទី ៨ ទី តាយ៉ាល់ ខៀវ ឡាយ ម៉ូ
- អំហ្គោ ទី ៩ ទី តាយ៉ាល់ កាមិត ខឹម
- អំហ្គោ ទី ១០ ទី តាយ៉ាល់ ខៀវ ឡាយ បាក
- អំហ្គោ ទី ១១ ទី តាយ៉ាល់ កាប្រឺ ឡាយ កាមិត
- អំហ្គោ ទី ១២ ទី តាយ៉ាល់ កាប្រឺ ឡាក់ កា ពូម ផាម។

២១ អំបារ ទី ១២ ប្រ័តី លូ តាយ៉ាល់ ឡាក់ គីត ខា កាខាក់ ទី ១២ យី អំបារ ម៉ោញ ៗ ប្រ័តី លូ តាយ៉ាល់ ម៉ោញ កាតុ ឡូត។ ទ្រុង ពីង មឿង ប្រ័តី លូ ម៉ាស ដោះ តាតារ សាង ៗ ឡាក់ កា សាម៉ិល រ៉ាំបោះ ហី។

† ២១:១៦ ២១:១៦ ២៤០០ កាឡូមិត ពៀត គុល «១២.០០០ សាតាត»។

២២ អាញ អូ ប័ប ទី រ៉េង រ៉ាម៉ះ ប្រ្រឹះ អុះ កាណុង មៀង ណោះ ខង ប្រ្រឹះ បិកកាតយ័ ឡាក់ ទី អំរ៉ាញ អីញ ក្លា ឡឺង កាណាគី ញ៉ាៗ ទិណោះ លូ គន ចៀម អា ហង ឡាក់ រ៉េង រ៉ាម៉ះ ប្រ្រឹះ ពីង មៀង ណោះ។

២៣ មៀង ណោះ អូ តងកាន តាតារ ដាវ លើ តាតារ ខែ អុះ ខង តាតារ ក្លាក់ ម៉ះ ប្រ្រឹះ បិកកាតយ័ តាតារ មៀង កាប៉ាច់ គន ចៀម កា តាគៀង តាតារ មៀង ណោះ ដេល។

២៤ សុនសាត អន់ទៀតៗ ចឹង ចាក ពីង តាតារ កាណុង មៀង ណោះ លូ សា ដាច់ អន់ទៀតៗ កា ចឹង អ្យក់ រ៉ាស អំប៉ាស ម៉ះ អន់ខែ ម៉ុត កាណុង មៀង ណោះ ដេល។

២៥ អំប៉ា មៀង ណោះ អូ យើយ កាត្រើត ផះ កាដាវ អុះ កា អូ ទី កាម៉ាង ដេល ពីង មៀង ណោះ។

២៦ ពូ ចឹង អ្យក់ រ៉ាស អំប៉ាស លូ កាណាគី ញ៉ាៗ ឡាក់ គីត ខា ម៉ះ សុនសាត អន់ទៀតៗ ពីះ អន់ កាណុង មៀង ណោះ ដេល។

២៧ ហះកា កាណាគី ញ៉ា ឡាក់ បីត អិក អូ ទី ម៉ុត កាណុង មៀង ណោះ អុះ មូត បក់ ប្រឹគី សារ ឡាក់ ត្រត់ ខាអីម លើ កាប ពូង កា អូ ទី ម៉ុត ដេល យី ទី ដឹង បក់ ទី សិច ពីង ផាប់ ប្រាត់ សិច បក់ ទី អាញ រ៉ុស ម៉ះ គន ចៀម ណោះ ហង ចឹង ទី ម៉ុត កាណុង មៀង ណោះ។

២២

១ កេះណោះ បិយ ប្រ្រឹះ តាំបាង អន់ អាញ ប័ប តាំងលេ ឡាក់ ទី ទៀក អន់ អាញ រ៉ុស ដាក់ សាង រ៉ាំប៉ាង ហូរ ឡាច់ ឡឺង គ្រេ ប្រ្រឹះ បិកកាតយ័ លូ គន ចៀម

២ ពីង អន់តិក ឡាន មៀង។ រហាង តាំងលេ ទីប ហាង តោ ទីប ហាង អា ទី តើម អ៊ឹង អន់ អាញ រ៉ុស អើ ថ្លៃ ១២ ទង កាណុង ម៉ោញ សាណាំ យី ថ្លៃ រ៉ប់ ខែ ហ្លា អ៊ឹង ណោះ កា អន់ហ្គាំ សាំរ៉ាប់ តាត់ អន់ដាក់ អីត ពូ សុនសាត អន់ទៀតៗ អន់ ដាក់។

៣ កាណុង មៀង ណោះ អូ ទី កាណាគី ញ៉ា ឡាក់ ប្រ្រឹះ ប៉ាស្យាប អុះ។ គ្រេ ប្រ្រឹះ បិកកាតយ័ លូ គន ចៀម កា អ្នែ កាណុង មៀង ណោះ មូត បក់ ប្រឹគី ដាវ កា ប្រ្រឹះ អន់ខែ ចឹង កាដាប សាប្រឹះ អើ ហង។

៤ អន់ខែ ចឹង ប័ប ម៉ុះ ម៉ាត់ អើ ពីង កល់ យ៉ាង អន់ខែ កា ទី ប្រាត់ សិច អើ ដេល។

៥ កាណុង មៀង ណោះ អូ ទី កាម៉ាង អុះ ពូ អូ តងកាន តាតារ តាគៀង លើ តាតារ ដាវ ណារ ដេល ខង ប្រ្រឹះ បិកកាតយ័ ឡាក់ តាតារ តាត់ តាតារ ពូ។ អន់ខែ កា ចឹង រ៉ាំងហៃ រ៉ាំងខ្យា លើយ អូ អូ ឡុច អុះ។

សារ យីស៊ូ ចឹង ពីរ ទីល ស្រីសៗ

៦ បិយ ប្រ្លែ: កាកាប លូ អាញ ជា «ប៉ានីរ ទិ អា ស៊ុត កា ប៉ានីរ ត្រត់ តាទីច ឡាក់ ត្រត់ សៀ»។ ប្រ្លែ: បិកកាតយ័ ឡាក់ ប៉ាណាំ ពុត ពៀក មូត វ៉ាគីយ អើ ប្រើ បិយ អើ ឡាក់ រះ ភៀ អន់ មូត បក់ ប្រ័តី ង៉ារ កា អើ អ៊ូ អន់ ទ្រូល ឡឹង សារ ឡាក់ ត្រត់ កើត ពីរ ស្រីសៗ តែង ម៉ាត់ ទៀ។

៧ យីស៊ូ កាប ជា «ហៃ អាញ ចឹង ពីរ ទីល ស្រីសៗ ហង។ ពៀ ប្រ័តី ពួយ ប៉ានីរ ប្រ្លែ: ឡាក់ ទី ច្រាត់ ពីង ផាប់ អា បក់ ណោះ ចឹង ទី សារ សាណុក សារ៉ា ក តាទីច ហង»។

៨ អាញ អា ហង ឡាក់ កាតាំង លូ ប៉ប៉ សារ ទិ អា។ កេះ អាញ កាតាំង លូ ប៉ប៉ សារ ទិ អា កេះ។ អាញ កាដាប ហះ ជុង បិយ ប្រ្លែ: ឡាក់ តាំបាង អន់ អាញ ប៉ប៉ សារ ទិណោះ ភៀ ចឹង សាំប៉្លែ: អើ។

៩ ហះកា បិយ ណោះ រះ កា អាញ ជា «ដៃ កាដាប សាំប៉្លែ: អាញ អាញ កា ប្រ័តី ង៉ារ កា ប្រ្លែ: ឡាក់ កា អីស ដេល លូ ឡាក់ កា មូត វ៉ាគីយ ប្រ្លែ: ឡាក់ អុះ មី អីស លូ មូត បក់ ប្រ័តី ពួយ សារ ឡាក់ ទី ច្រាត់ រះ ពីង ផាប់ អា ដេល។ ត្រត់ កាដាប សាំប៉្លែ: ដឹង ប្រ្លែ: បិកកាតយ័ ណោះ ហង»។

១០ បិយ ប្រ្លែ: រះ កា អាញ ណារ៉ូ ជា «ដៃ អោន ប៉ានីរ ប្រ្លែ: ឡាក់ ទី ច្រាត់ រះ ពីង ផាប់ អា ដៃ ខង ដារ កាំឡត់ ក្យាម ចឹង ទីល កេះ។

១១ ពៀ ប្រ័តី អូ ដាត់ អន់ អើ ប្រ័តី អូ ដាត់ តូ ណារ៉ូ ពិ ពៀ ទី ពុត ប៊ីត អិក អន់ អើ ទី ពុត ប៊ីត អិក តូ ណារ៉ូ ពិ ពៀ ដាត់ ត្រង់ អន់ អើ ប្រ័តី ដាត់ តូ ណារ៉ូ ពិ កាប៉ាច់ បក់ ដាត់ សាំរ៉ាប់ កា ប្រ្លែ: កេះ អន់ អើ រ៉ាង ហៃ ឡាកោ អន់ ដាត់ ណារ៉ូ ពិ»។

១២ យីស៊ូ កាប ជា «ហៃ អាញ ចឹង ពីរ ទីល ស្រីសៗ ហង ទីប អ្យក់ ពីរ កាណា គំ ដែក អន់ កា ពូ តាម ង៉ារ ពូ ប្រ័តី ណោះ ហង។

១៣ អាញ អ៊ែ អន់ ទ្រូល ឡឹង ពូ លូ អន់ តិក ឡឹង ពូ កាខាក់ អាញ ឡាក់ គុល ប៉ាន់ ជា លូ ក្យង់ ឡាណុច។ *

១៤ ពៀ ប៊ីស អារ អន់ ដាត់ ច្រះ បក់ ណោះ ទី សារ សាណុក សារ៉ា ក តាទីច ហង អន់ ខៃ ចឹង ទី អ៊ែ ប្លៃ ឡឹង តើម ឡាក់ អន់ ទី អាញ រីស ទីប ម៉ុត ទ្រង់ អំ ប៉ារ មៀង ដេល។

១៥ កាប៉ាច់ មូត សូ មូត ត្រូ អំហូ មូត បក់ ប្រ័តី លូ អង់កាន់ លូ កាម៉ាក់ ឡាឡិ គំ ឡាឡាក់ មូត បក់ ប៉ាន់ តោ ពូ មូត បក់ កាដាប សាំប៉្លែ: ហ្វិប ប្រ្លែ: ប៊ីត លូ ទិ មូត បក់ ខុ ពូង អន់ ខៃ ត្រត់ អ៊ែ តែង ឡឹង មៀង។

* ២២:១៣ ២២:១៣ ពៀត គុល «អាញ ឡាក់ អាល់ ជា លូ អូមេកា អន់ ទ្រូល ឡឹង ពូ លូ អន់ តិក ឡឹង ពូ កាខាក់ គុល លូ ក្យង់»។ «អាល់ ជា» លូ «អូមេកា» យី សិច សត់ត្រា អន់ ទ្រូល ឡឹង ពូ លូ អន់ តិក ឡឹង ពូ កាណុង សត់ត្រា កាប សុនសាត ក្រិក ឡាក់ កា សត់ត្រា «ក» លូ «អ» ដេល។

១៦ អាញ សិច យីស៊ូ ប្រើ បិយ អាញ ពីរ កេះ ភ្ញី អន់តត់ រ៉ះ សារ ទិ អា កា អន់ ដីស ឡាក់ អ្វី ពីង ក្រុំ ហៀន សារ ប្រ្រឹះ ចារ អន់ទៀតៗ។ អាញ ឡាច់ ឡឹង ផ្ទង់ វ៉ាច់ សាដាច់ ដាវីត អាញ ឡាក់ សំឡង់ ព្រឹក ឡាក់ តាតារ ក្លាត់»។

១៧ ប៉ាដាតី ប៉ាលីង ប្រ្រឹះ លូ កាម៉ាញ ណារ កាប លូ យីស៊ូ ផា «ចុ អីស ពីរ ប៉ាត់ អា»។ ពៀ កាតាំង ប៉ានីរ ណោះ ត្រត់ កាប ផា ដេល «ចុ អីស ពីរ ប៉ាត់ អា»។ ពៀ ប្រើង ទៀក អន់ អើ ឡាណាំង ទៀក ពិ ពៀ បិច កា ទៀក ឡាក់ អន់ អាញ រុស អន់ អើ អែត ពិ យី អ្យក់ តាដោះ អូ តាច់ អុះ។

១៨ អាញ ប័រ រ៉ះ អន់ ឡាក់ៗ កាខាក់ កា មូត បក់ កាតាំង ប៉ានីរ ប្រ្រឹះ ឡាក់ ច្រាត់ រ៉ះ ពីង ផាប អា ផា ពៀ រ៉ះ ប៉ាន់ ផេម សារ ញ៉ា ម៉ោញ អំបាំង ប៉ានីរ អា ប្រ្រឹះ បិកកាតយី ចឹង អ្យក់ សារ ឡាបាក ឡាក់ ទី ច្រាត់ រ៉ះ ពីង ផាប អា ចេត ពីង អើ ណោះ ដេល។

១៩ ផា ទី ពៀ អ្យក់ ឡាច់ សារ ញ៉ា ម៉ោញ ឡឹង ប៉ានីរ ប្រ្រឹះ ឡាក់ ទី ច្រាត់ រ៉ះ ពីង ផាប អា ប្រ្រឹះ បិកកាតយី ចឹង អ្យក់ ឡាច់ ចានែក ប្លើ អ្វីង ឡាក់ អន់ ទី អាញ រុស ឡឹង អើ ណោះ ដេល លូ អុ អន់ អើ ម៉ុត អុះ កាណុង មៀង ប្រ្រឹះ ឡាក់ ទី ច្រាត់ រ៉ះ ពីង ផាប អា។

២០ យីស៊ូ ឡាក់ ប្រគី ផាញ៉ាន រ៉ះ សារ ទិ អា អើ កាប ផា «តាទីច ហង អាញ ចឹង ពីរ ទិល ស្រីសៗ»។ អាមែន! អី យីស៊ូ ឡាក់ ពី តាំងឡា ញីន ប័រ អីស ដីរ ពីរ ប៉ាត់ អា។

២១ អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន រ៉ាំងហៃ រ៉ាំងខ្យា អន់ដីស ទិខ្ល។